



Tampuan: (Bible)

គម្ពីរភាសាទំពួន

Tampuan: គម្ពីរភាសាទំពួន (Bible)

copyright © 2020 Wycliffe Bible Translators, Inc.

Language: (Tampuan)

Contributor: Wycliffe Bible Translators, Inc.

The printed NT was published by:

The Bible Society in Cambodia

P.O. BOX 534, Phnom Penh, Cambodia

(+855) 23-640 3706

info@biblecambodia.org

www.biblecambodia.org

All rights reserved.

2020-11-28

PDF generated using Haiola and XeLaTeX on 18 Apr 2025 from source files dated 29 Jan 2022

742035d0-b3fa-5410-b953-8d4e296ae650

Contents

ម៉ាថាយ	1
ម៉ាកុះ	53
លូកា	84
យូហាន	138
ងារ មូត រ៉ះ ប៉ាតាង យីស៊ី	179
រ៉ូម	232
១ កូរិនថ្លុះ	257
២ កូរិនថ្លុះ	281
កាឡាទី	296
អេភេសូ	305
ភីលីប	313
កូឡុះ	319
១ ថេសាឡូនិក	325
២ ថេសាឡូនិក	330
១ ធីម៉ូថេ	333
២ ធីម៉ូថេ	340
ទីតុះ	345
ភីលេម៉ូន	348
ហេប្រី	350
យ៉ាកុប	369
១ ពេត្រុះ	376
២ ពេត្រុះ	383
១ យូហាន	388
២ យូហាន	395
៣ យូហាន	396
យូដេ	397
សារ តាំបាង	399

ម៉ាថាយ ប្រាក់ សារ ដាក់ ឡើង យីស៊ូ សារ អន់តត់ រ៉ះ

កាណុង ផាបំ ប៉ានីរ ប្រៀប ទី ប៉ាន់ ដូរ ឡាក់ ប្រាក់ គម សារ ដាក់ ឡើង យីស៊ូ យី ម៉ាថាយ ម៉ាកុះ លូកា លូ យូហាន។ រតី ម៉ាថាយ ឡាក់ ប្រាក់ សារ អា អែ ឡាក់ ប៉ាណូស អ្យក់ រ៉ាបៃ ឡើង ពូ អែ សុនសាត អ៊ីស្រាអែល ដេល សិច អែ ប៉ាន់ដា ពែ លេវី។ យីស៊ូ អ្យក់ ម៉ាថាយ ប្រតី សិះ ទីប ប្រើ អែ រ៉ះ សារ ប៉ាតាង អែ ដេល។ ពូ យីត ផា ម៉ាថាយ ប្រាក់ សារ អា យី អែ សាណាំ ៦០-៦៥ គ.ស.។

សារ រតី ម៉ាថាយ បិច កា ពូ អូ ហ្លង់

រតី ម៉ាថាយ ប្រាក់ សារ ដាក់ កាណុង ផាបំ អា កៀ រ៉ះ កា សុនសាត អ៊ីស្រាអែល អន់ អូ អន់តត់ ផា បក់ ប្រៀប រឿស ប្រើ ប្រតី សាដាច់ ឡាក់ អន់ខែ ក្បាត់ ពែ យី យីស៊ូ ហង អែ ជី រ៉ះ ត្រុត ពូយ ប៉ានីរ ប្រៀប បិកកាតយី ទី សាញ៉ា ពែ តាទីច។ អែ រ៉ះ ផា យីស៊ូ ជី រ៉ះ ពឹង អង់កក់ តេះ អា កៀ តាត់ អង់តេះ ទី ដារ ត្រុត ពូយ ប៉ានីរ ប្រៀប បិកកាតយី ទី សាញ៉ា សើត ពែ ហង លូ ត្រុត ឡាក់ កា មូត រ៉ាគីយ ប្រៀប ទី រ៉ះ ពែ ដេល។

រតី ម៉ាថាយ បិច រ៉ះ ប៉ាឡាក់ ណារ៉ូ អន់ ហ្លង់ ផា យីស៊ូ ឡាក់ កា រតី ម៉ូសេ ដេល ហះកា អែ ជី រ៉ះ កៀ តង់ អន់ ពិន រ៉ាវ៉ាច់ ឡើង សារ យច។ អែ កា ប្រតី អន់ ពិន ហ្លង់ ឡើង ចាបាបំ សើត ពែ ហែង ខាក់ ផែម ណារ៉ូ។ ខ អា ហង បះ អែ ឌុ អ្យក់ សារ អៀង ឡើង ផាបំ ប៉ានីរ ប្រៀប សាញ៉ា សាន់ដាបំ កាប ឡើង សារ សាញ៉ា រែវ ពុត ឡាក់ សុនសាត អ៊ី ស្រាអែល ចាំ កាខាក់ ប្រាក់ ពឹង សារ អា កៀ រ៉ះ ប៉ាឡាក់ ផា យីស៊ូ ជី រ៉ះ កៀ ប្រតី ពូយ ត្រីប សារ សាញ៉ា ឡាក់ ទី ប្រាក់ កាណុង ផាបំ ប៉ានីរ ប្រៀប សាញ៉ា សាន់ដាបំ ណោះ។

រតី ម៉ាថាយ បិច រ៉ះ អន់ សុនសាត អ៊ីស្រាអែល ហ្លង់ ផា ក្រុំ សៀ យីស៊ូ ត្រីប សុនសាត យី ប៉ាសុន ប្រៀប បិកកា តយី តាទីច យី រ៉ះ សុនសាត អ៊ីស្រាអែល យី រ៉ះ សុនសាត អន់ទៀត កាតាម កាបាច់ សុនសាត អ៊ីស្រាអែល ឡាក់ អូ ចែ សៀ យីស៊ូ អន់ខែ អូ ត្រុត ប៉ាសុន ប្រៀប ណារ៉ូ អុះ (បំ ហែ ៨:១១-១២ លូ រ៉ូម ១១:១១-១២)។ អែ អ្យក់ ពុត ចែក អន់តត់ ប៉ាតោ កា មូត បក់ ពូ អែ ផា ក្រុំ ហៀន សារ ប្រៀប ខង ក្រុំ អា ហង ទី សារ អំរ៉ាញ អីញ ឡើង យីស៊ូ លូ ប្រតី ដារ ប្រៀប ពឹង អង់កក់ តេះ រ៉ាប ដារ អា។

បក់ អាន ចាបះ កា បំបី សារ កាណុង ផាបំ ម៉ះ ម៉ាថាយ រ៉ះ ឡើង សារ ដាក់ ផា យីស៊ូ ជី រ៉ះ ពឹង អង់កក់ តេះ អា កៀ ប្រតី អង់កក់ តេះ ណារ ម៉ោញ ណារ៉ូ យី «សារ រ៉ាងហែ រ៉ាងខ្យា ម៉ះ ប្រៀប បិកកាតយី» លូ យីស៊ូ អន់តត់ ប៉ាតោ កា មូត បក់ សៀ អែ ឡើង ឡាបៀប អ្វី កោប អន់ ត្រុត លូ សារ រ៉ាងហែ រ៉ាងខ្យា អា កៀ អន់ ពូ បំបី ផា អន់ខែ ប៉ាណូស ដាក់ ត្រង់ តាទីច។ យីស៊ូ កា ប្រើ អន់ខែ រ៉ះ ឡើង សារ រ៉ាងហែ រ៉ាងខ្យា ម៉ះ ប្រៀប កា ប៉ាណូស ទិដ្ឋ ត្រីប ចារ លើយ ទីល អង់កក់ តេះ រ៉ាយ ទី។

ផែនការ កាណុង សារ រតី ម៉ាថាយ ប្រាក់

- សារ ប្រាក់ សិច រតី យ៉ាត់ យីស៊ូ លូ សារ អែ កើត (១:១-២:២៣)
- សារ រតី យូហាន ឡាក់ ប៉ាងហុំ ពូ (៣:១-១២)
- សារ យីស៊ូ ប្រើ យូហាន ប៉ាងហុំ លូ សារ អែ អូ ចែ ប្រតី ពូយ ប្រៀប បិក ប៉ាន់លំ (៣:១៣-៤:១១)
- យីស៊ូ រ៉ះ សារ ដាក់ ពឹង ខេត កាលីឡេ (៤:១២-១៨:៣៥)
- យីស៊ូ ចាក ឡើង ខេត កាលីឡេ ឡាក់ ប៉ាត់ មៀង យេរូសាឡឹម (១៩:១-២០:៣៤)
- អាទិត អន់តត់ អ្វី ពឹង មៀង យេរូសាឡឹម លូ សារ អែ តៅ ពឹង អ៊ីង គីង (២១:១-២៧:៦៦)
- យីស៊ូ រឿស សីត ណារ៉ូ លូ តាំបាង ឡាក់ អន់ មូត បក់ សៀ អែ បំបី (២៨:១-២០)។

សារ យ៉ាត់ បិក យីស៊ូ

១ អា ហង សារ យ៉ាត់ បិក យីស៊ូ បក់ ប្រៀប រឿស អន់ ប្រតី សាដាច់ *។ អែ ឡាក់ ផ្លង់ សាដាច់ ដាវីត លូ ផ្លង់ រ៉ាច់ រតី អាប្រាំហា។

២ រតី អាប្រាំហា គន អែ អ៊ីសាក់ អ៊ីសាក់ គន អែ យ៉ាកុប យ៉ាកុប គន អែ យូដា លូ អុះ មី យូដា ១២ ដូរ។

៣ យូដា លូ តាម៉ារ អន់ខែ ប៉ាងកើត ពែ រេះ លូ សេរ៉ះ ពែ រេះ គន អែ ហេស្រុន ហេស្រុន គន អែ រ៉ាម។

៤ រ៉ាម គន អែ អាមីណាដាបំ អាមីណាដាបំ គន អែ ណាសូន ណាសូន គន អែ សាលំប៉ូន។

* ១:១ ១:១ បក់ ប្រៀប រឿស អន់ ប្រតី សាដាច់ ពៀត គុយ «គ្រិះ»។

៥ សាលម៉ូន លូ កាម៉ាញ អែរី វ៉ាហាប់ បាំងកើត បូអុះ បូអុះ លូ កាម៉ាញ អែរី រុត បាំងកើត អូបេត អូបេត គន អែរី យេ សាយ

៦ យេសាយ គន អែរី សាដាច់ ដាវីត។
សាដាច់ ដាវីត លូ កាម៉ាញ អ៊ីរី បាំងកើត សាដាច់ សាឡូម៉ូន។

៧ សាឡូម៉ូន គន អែរី សាដាច់ វេហូប៉ាម វេហូប៉ាម គន អែរី សាដាច់ អាប៊ីយ៉ា អាប៊ីយ៉ា គន អែរី សាដាច់ អេសា។

៨ អេសា គន អែរី សាដាច់ យ៉ូសាផាត យ៉ូសាផាត គន អែរី សាដាច់ យ៉ូរ៉ាម យ៉ូរ៉ាម គន អែរី សាដាច់ អូសៀ។

៩ អូសៀ គន អែរី សាដាច់ យ៉ូថាម យ៉ូថាម គន អែរី សាដាច់ អេហះ អេហះ គន អែរី សាដាច់ អេសេគៀស។

១០ អេសេគៀស គន អែរី សាដាច់ ម៉ាណាសេ ម៉ាណាសេ គន អែរី សាដាច់ អាម៉ូន អាម៉ូន គន អែរី សាដាច់ យ៉ូ សៀស។

១១ យ៉ូសៀស គន អែរី សាដាច់ យេហូយ៉ាជិន លូ អុះៗ អែរី ផះ រ៉ាំងរ៉ាំង ពូ គៀរ សុនសាត អ៊ីស្រាអែល អ្យក់ ឡាំ ប្រីតី ទុច ប៉ាក់ ប៉ាថេត បាប៊ីឡូន។

១២ ផះ រ៉ាំងរ៉ាំង ណោះ សាដាច់ យេហូយ៉ាជិន អែរី ទី គន សិច សាល់ជៀល សាល់ជៀល គន អែរី សូរ៉ូបាបិល។

១៣ សូរ៉ូបាបិល គន អែរី អាប៊ីយូត អាប៊ីយូត គន អែរី អេលៀគីម អេលៀគីម គន អែរី អេសូរ។

១៤ អេសូរ គន អែរី សាដុក សាដុក គន អែរី អេគីម អេគីម គន អែរី អេលីយូត។

១៥ អេលីយូត គន អែរី អេឡាសារ អេឡាសារ គន អែរី ម៉ាថាន ម៉ាថាន គន អែរី យ៉ាកុប។

១៦ យ៉ាកុប គន អែរី យូសែប ត្តោ ម៉ារី។ ម៉ារី បាំងកើត យីស៊ូ ពូ អែរី ប៉ាណូស បក់ ប្រ្រះ វើស អន់ ប្រីតី សា ដាច់។

១៧ ឡឺង រតី អាប្រាហាំ ទីល សាដាច់ ដាវីត ទី ១៥ រ៉ាំងហារ។ ឡឺង សាដាច់ ដាវីត ទីល រ៉ាំងរ៉ាំង ពូ គៀរ សុនសាត អ៊ីស្រាអែល អ្យក់ ប្រីតី ទុច ប៉ាក់ ប៉ាថេត បាប៊ីឡូន ទី ១៤ រ៉ាំងហារ។ ឡឺង រ៉ាំងរ៉ាំង ណោះ ទីល រ៉ាំងរ៉ាំង យីស៊ូ ទី ១៤ រ៉ាំងហារ ដេល។

សារ កាណើត យីស៊ូ

១៨ អា ហង សារ កាណើត យីស៊ូ បក់ ប្រ្រះ វើស អន់ ប្រីតី សាដាច់។ មើត អែរី ម៉ារីណោះ យី ម៉ែត យូសែប ចឹង ទី ហង ហះកា ម៉ារីឡាកោ គៀម អន់ទ្រូល ឡឺង បើ តាន់ តែប អែរី លូ យូសែប។ អែរី គៀម ញន កា អំរ៉ាញ ប៉ាដាក់ ប៉ាលីង ប្រ្រះ ដាក់ កាខាក់។

១៩ យូសែប ម៉ែត ម៉ារីណោះ អែរី ឡាក់ ប៉ាណូស ដាក់ ត្រង់ អែរី អូ ចៃ ប្រីតី អន់ ម៉ារី តាយូស កា ពូ អុះ អែរី យីត ចឹង អ្នាត អន់កុង ម៉ារី ណោះ។

២០ អែរី អែរី យីត ឡឺង សារ ណោះ ប៉ាក់ អែរី តែប ផាឌី អំប៉ា បប៊ី បិយ ប្រ្រះ បិកកាតយ័ រះ កា អែរី ផា «អែរី យូសែប ផ្លង់ រ៉ាច់ សាដាច់ ដាវីត! អីស ដៃ អ្យកត កា ទី ម៉ារីណោះ គន កាណុង រ៉ាច់ អែរី ណោះ យី អំរ៉ាញ ប៉ាដាក់ ប៉ាលីង ប្រ្រះ ដាក់ កាខាក់ ប្រីតី អន់ អែរី គៀម ណោះ។

២១ អែរី ចឹង អែរី ហាអុញ កើត គន កាម៉ាក់ ម៉ោញ អីស ត្រត់ អន់ សិច ផា យីស៊ូ † ខង អែរី ចឹង តង់ ប៉ាសុន អែរី អន់ រ៉ាច់ ឡឺង ថូត ប្រីតី យច លូ ប្រ្រះ»។

២២ សារ អា កើត ពី៖ គៀ តាត់ អង់កេះ សារ ប្រ្រះ បិកកាតយ័ ទី រះ កា រ៉ាគីយ ប្រ្រះ ពៃ ផោះ

២៣ «ហៃ អង់កាន់ រ៉ុះ បើ តែប លូ កាម៉ាក់ ចឹង ឡាកោ គៀម លូ អែរី ហាអុញ កើត គន កាម៉ាក់ ម៉ោញ។ ពូ ចឹង អន់ សិច អែរី ផា អេម៉ាញអែល»។

អេម៉ាញអែល ទី ណី ផា «ប្រ្រះ បិកកាតយ័ អែរី អន់ខ្ល លូ ពិន»។

២៤ ប៉ាក់ យូសែប សាទីរ អែរី អូ ជៀ អ្នាត ហង អែរី ចឹង ទី ម៉ារី ពូយ ប៉ានីរ បិយ ប្រ្រះ បិកកាតយ័ រះ កា អែរី ណោះ ណារ។

២៥ ហះកា យូសែប អូ ទី តែប លូ ម៉ារី អុះ អែរី អន់ខ្ល លើយ នីណោះ ហង ទីល ម៉ារី អែរី ហាអុញ កើត គន ណោះ។ យូ សែប អន់ សិច ផា យីស៊ូ។

† ១:២១ ១:២១ យីស៊ូ ទី ណី ផា «ប្រ្រះ តង់»។ ‡ ១:២៣ ១:២៣ សារ អា ឡាក់ ឡឺង អេសាយ ៧:១៤។

២

១ យីស៊ូ កើត ប៉ាក់ ស្រុក បេតាលេហឹម ពីង ខេត យូដា។ រ៉ាំងរ៉ាំង ណោះ សាដាច់ ហេត រ៉ាំងហៃ ប៉ាថេត។ ទី មូត ក្រាត់ អ៊ូ អន់ទូង ប៉ាណាំ គូប ពីរ ឡើង ប៉ាថេត អន់ទៀត តែង ដាវ ឡាច់ ឡា ទីល ប៉ាក់ មៀង យេរូសាឡឹម។

២ អន់ខែ អំប័ញ្ច ជា «សាដាច់ សុនសាត អ៊ីស្រាអែល អង់កេវ កើត ណោះ អែ អែ ប៉ាក់ ចំ? ញីន ឡា ប៉ាក់ អា កៀ កាដាប សាំប្រះ អែ ខង ញីន ប័ប សំឡង់ ម៉ះ អែ ឡាច់ កេះ»។

៣ ផៈ សាដាច់ ហេត កាតាំង សារ អា អែ កាខវ ណូស កាខាក់ មូត បក់ អែ ពីង មៀង យេរូសាឡឹម កា កាខវ ណូស ឡាក់ កា អែ ដេល។

៤ កេះណោះ អែ អែ មូត ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្រះ លូ មូត ណែយ ប្រ្រះ ចាបាប ទិខូ កៀ អំប័ញ្ច ឡើង សាដាច់ ឡាក់ រ៉ាគីយ ប្រ្រះ រ៉ះ ពេ * អែ ចឹង កើត ប៉ាក់ ចំ។

៥ អន់ខែ រ៉ះ លូ សាដាច់ ហេត ណោះ ជា «សាដាច់ ណោះ ត្រត់ កើត ប៉ាក់ ស្រុក បេតាលេហឹម ពីង ខេត យូដា ខង រ៉ាគីយ ប្រ្រះ ម៉ោញ ដូរ ទី ច្រាត់ ពួយ ប៉ានីរ ប្រ្រះ ផៈ»

៦ "អ៊ី ស្រុក បេតាលេហឹម ខេត យូដា
អ៊ីស កានីត កានោរ ឡាក់ កា មៀង គីស ដេល
ខង ចឹង ទី សាដាច់ ម៉ោញ កើត ឡាច់ ឡើង អ៊ីស
អែ ណោះ ចឹង រ៉ាំងហៃ អ៊ីស្រាអែល ឡាក់ ប៉ាសុន អាញ"។

៧ កេះណោះ សាដាច់ ហេត អែ មូត ក្រាត់ អ៊ូ អន់ទូង ពីរ ឡើង ប៉ាថេត អន់ទៀត ណោះ ឡា អ៊ីត ឡា អ៊ីត លូ អំប័ញ្ច ចាជៀក ឡា លៀក ឡើង សារ សំឡង់ ណោះ ឡាច់ ចាក ទី ញ៉ាង ដាវ កេះ។

៨ កេះណោះ អែ ប្រើ មូត ក្រាត់ ណោះ ឡា ប៉ាក់ ស្រុក បេតាលេហឹម ជា «ហាត់ អន់ដីស ប៉ាណាំ គូប ចាក ឡា ពិ លូ អំប័ញ្ច ណាំង ចារ សាស្វា កើត ណោះ អន់ អ៊ូ ឡាក់។ ជា អន់ដីស ប័ប កេះ សីត រ៉ះ កា អាញ ណើ អាញ ចឹង ឡា កាដាប សាំប្រះ សាដាច់ ណោះ ដេល»។

៩ អន់ខែ សាំប្រះ សាដាច់ រ៉ះ កេះ។ កេះណោះ ប៉ាណាំ គូប ឡាច់ ចាក ហង។ ផៈ ណោះ អន់ខែ ប័ប ណារ សំ ឡង់ អន់ខែ ប័ប ផៈ អន់ខ្លួល ពេ សំឡង់ ណោះ កា ប៉ាណាំ ទ្រង អន់ខែ លើយ។ ទីល ប៉ាក់ ចារ យីស៊ូ អែ សំឡង់ ណោះ តាវ ហង។

១០ ផៈ មូត ក្រាត់ ប័ប សំឡង់ ណោះ អន់ខែ ហោក ខាក់។

១១ អន់ខែ កា ម៉ុត កាណាង ហិ ប័ប យីស៊ូ អែ លូ មើត អែ ម៉ារី អន់ខែ កា កាដាប សាំប្រះ អែ កេះណោះ អន់ខែ អ្យក់ យៀង ខង ឡាក់ កា ម៉ាស កាណាត់ បោផ្លូវ លូ ចាវ អ៊ីង បោផ្លូវ គីត កាខាក់ អន់ កា អែ។

១២ កេះណោះ អន់ខែ រ៉ុល សីត ប៉ាក់ ប៉ាថេត អន់ខែ ទៅ ណារ ចាក ទ្រង អន់ទៀត ណារ ខង អន់ខែ អំប័ញ្ច រ៉ះ កា អន់ខែ អ៊ូ អន់ សីត រ៉ះ កា សាដាច់ ហេត អុះ។

សារ យូស៊ីប លូ ម៉ារី អ្យក់ យីស៊ូ សាតាក់ រ៉ាវ៉ាច់ ឡើង សាដាច់ ហេត

១៣ ប៉ាក់ មូត ក្រាត់ ណោះ ឡាច់ ចាក រ៉ាវ៉ាច់ កេះ យូស៊ីប អំប័ញ្ច ប័ប បិយ ប្រ្រះ បិកកាតយ័ រ៉ះ កា អែ ជា «អ៊ីស អ្យក់ ពិ ប៉ាណាំ សាស្វា ចិ អា លូ មើត អែ សាតាក់ ឡា អែ ប៉ាក់ ប៉ាថេត អ៊ីស៊ីប តោ ខង សាដាច់ ហេត ណាំង ប៉ាន់ តោ សាស្វា អា។ អន់ដីស អែ អង់រ៉ាម៉ះ ពីង ប៉ាថេត ណោះ ហិ ទីល អាញ រ៉ះ ប្រើ សីត ណោះ អន់ដីស សីត»។

១៤ យូស៊ីប កា អ្យក់ ប៉ាណាំ សាស្វា ចិ លូ មើត សាស្វា ណោះ សាតាក់ ឡា អែ ប៉ាក់ ប៉ាថេត អ៊ីស៊ីប ទីប កាម៉ាំង ណោះ ទៅ ហង។

១៥ អន់ខែ អែ ពីង ប៉ាថេត ណោះ លើយ ទីល សាដាច់ ហេត តោ កៀ តាត់ អង់កេះ សារ ប្រ្រះ បិកកាតយ័ ទី រ៉ះ ពីង រ៉ាគីយ ប្រ្រះ ពេ ជា «អាញ អែ គន អាញ ឡាច់ ឡើង ប៉ាថេត អ៊ីស៊ីប»។

១៦ ប៉ាក់ សាដាច់ ហេត អ៊ូ អន់តត់ ជា មូត ក្រាត់ ណោះ ពួង កា អែ កេះ អែ កា អ៊ីត ខាក់ ប្រើ ពូ ឡា ប៉ាក់ ស្រុក បេតាលេហឹម លូ ស្រុក រក្សាមី ណោះ ចាក ណាំង ប៉ាន់តោ គន សាស្វា កាម៉ាំង រ៉ះ អន់ ទី ឡាត ឡាក់ ទី អាញ ពៀរ សា ណាំ អន់ ដីរ យីត ឡើង ផៈ ដាវ សំឡង់ គីស ឡាច់ ឡាក់ កា មូត ក្រាត់ រ៉ះ កា អែ ពេ។

១៧ សារ អា កើត ពីរ កៀ តាត់ អង់កេះ សារ ប្រ្រះ បិកកាតយ័ ទី រ៉ះ កា រ៉ាគីយ ប្រ្រះ សិច យេរេមៀ ផៈ

១៨ «ពូ កាតាំង ប៉ានីរ ប៉ាណូស ម៉ោញ ដូរ អង់ហ្សាំង ញ៉ា ផ៊ីក ឡើង ស្រុក រ៉ាម៉ា

* ២:៤ ២:៤ សាដាច់ ឡាក់ រ៉ាគីយ ប្រ្រះ រ៉ះ ពេ ពៀត គុល «គ្រិះ»។ † ២:៦ ២:៦ សារ អា ឡាច់ ឡើង មីកា ៥:២។ ‡ ២:១៥ ២:១៥ សារ អា ឡាច់ ឡើង ហុសេ ១១:១។

យើ វាដែល ញាំ កា គន អើ
ពូប៉ាឡោម អើ ហះកា អើ អូ សុប
ខង គន អើ អូ អ្នែ»១។

១៩ ប៉ាត់ សាដាច់ ហេរត តើ កេះ បិយ ប្រ្រឹះ បិកកាតយ័ រះ កា យូស៊ែប ប៉ាត់ ប៉ាថេត អ៊ីស៊ីប កាណុង សារ អំប៉ោ
ផា

២០ «អ៊ីស ប៉ាណាំ គន សាស្វា អា លូ មើត អើ សីត ប៉ាត់ ប៉ាថេត អ៊ីស្រាអែល ណារ៉ូ ពិ ខង មូត បក់ ណាំង ប៉ាន់តើ
អើ ពៃ អ្នន់ខៃ តើ ទិ កេះ»។

២១ យូស៊ែប កា ប៉ាណាំ គន សាស្វា លូ មើត សាស្វា សីត ប៉ាត់ ប៉ាថេត អ៊ីស្រាអែល ណារ៉ូ។

២២ យូស៊ែប អ្ន អន់តត់ ផា សាដាច់ អាខេឡោស អ្នែ រ៉ាំងហៃ ពឹង ខេត យូដា តាង ពី អើ សាដាច់ ហេរត ទីល នី
ណោះ យូស៊ែប អូ ខីន ឡាំ ប៉ាត់ ខេត ណោះ អុះ។ អើ ឡាំ អ្នែ ប៉ាត់ ខេត កាលីឡេ ឡុត ខង ប្រ្រឹះ រះ កាណុង សារ
អើ អំប៉ោ។

២៣ យូស៊ែប អ្នែ ពឹង ស្រុក ណាសារែត ភៀ តាត់ អង់កេះ សារ វ៉ាគីយ ប្រ្រឹះ រះ ផា «ពូ ចឹង អើ គន សាស្វា ណោះ
ប៉ាណូស ឡឹង ស្រុក ណាសារែត»។

៣

សារ វតី យូហាន ឡាំ ប៉ាំងហុំ ប៉ាណូស

១ ឡូត សាណាំ ឡឹង ណោះ វតី យូហាន ឡាក់ ប៉ាំងហុំ ប៉ាណូស អ្នែ ពឹង ស្រី តីស ខេត យូដា អើ អន់តត់ ប៉ាតោ
កា ពូ ផា

២ «ហាត់ អន់ដីស ប៊ុនពែង ពុត ពៀក ពិ ខង សារ រ៉ាំងហៃ រ៉ាំងខ្យា មះ ប្រ្រឹះ បិកកាតយ័ ក្យាម៍ ចឹង ទីល ហង»។

៣ យូហាន អា ហង វ៉ាគីយ ប្រ្រឹះ សិច អេសាយ ទី រះ ពៃ ផោះ

«ទី ប៉ានីរ ប៉ាណូស ម៉ោញ ដូរ កាប ម៉ែម ពឹង ស្រី តីស ផា

"ហាត់ ទ្រៀម ទ្រង ហាប់ ពី តាំងឡា ពិន

ហាត់ តាម៉ង់ ទ្រង អន់ កា អើ»*។

៤ វតី យូហាន កាសិប ពៀត ខោ អាវ ពូ ប្រ័តី លូ សក់ អូត អើ ចែត ម៉ាអើវ ប្រ័តី លូ អង់ការ សាណា អើ សា ឡែប
លូ ទៀក ត្រត។

៥ កាំឡាំង ឡឹង មៀង យេរូសាឡឹម កាំឡាំង ឡឹង ខេត យូដា លូ កាំឡាំង ឡឹង ស្រុក អ្នែ រទៀក ទ្រង យដាន់ ទិណោះ
ឡាំ ប៉ាត់ ចារ អើ

៦ ទីប ឡាប់ ញម កា ឡាកោ អន់ខៃ ទី សារ យច ណោះ វតី យូហាន កា ប៉ាំងហុំ អន់ខៃ ពឹង ទៀក ទ្រង យដាន់។

៧ ផះ អើ បំបំ មូត ផា វ៉ាស៊ី លូ មូត សាខូស៊ី អៀង ដូរ ឡាំ ប្រើ អើ ប៉ាំងហុំ ទៀក អើ កាប កា ពូ ផា «អី មូត ប៉ាញ៉ា
ប្លាថី ញ៉ា ត្រត់ អន់ដីស សាតាក់ ឡាក់ ឡឹង សារ ឡាក់ ចឹង ត្រត់ ទីល ហង អា យី ប្រ្រឹះ បិកកាតយ័ ចឹង អីក កា
ប៉ាណូស អូ ដាក់ ?

៨ ហាត់ អន់ដីស ប្រ័តី សារ ដាក់ ម៉ាត់ ចឹង អូ អន់តត់ ផា អន់ដីស ទី ប៊ុនពែង ពុត ពៀក តាទីច។

៩ ដៃ យីត ផា អន់ដីស ចឹង វ៉ាវ៉ាច់ ឡាកោ ញន អន់ដីស ឡាក់ គន សោ វតី អាប្រាំហាំ អាញ ប័រ រះ អន់ អន់ដីស អូ
អន់តត់ ផា ប្រ្រឹះ បិកកាតយ័ ប្រ័តី អន់ អំហ្គោ ទិ អា កេះ គន សោ វតី អាប្រាំហាំ កា អូ និទៅ ដេល។

១០ កិញអៀ អា សូង អន់ ហះ គុល អ៊ូង កេះ អ៊ូង ចំ ប៉ៃ អូ ដាក់ ត្រត់ កាល់ អ្នាត កេះណោះ ចែត ពឹង អុញ។

១១ អាញ ប៉ាំងហុំ អន់ដីស លូ ទៀក ភៀ តាបាង ផា អន់ដីស ប៊ុនពែង ពុត ពៀក កេះ ហះកា បក់ ពីរ អន់តត់ ឡឹង
អាញ ទៀ អើ ទី អំវ៉ាញ តីស ហ្វិត ឡឹង អាញ។ អាញ អា យ្រឹះ ចឹក កឹប កា អើ កា អូ យី សា។ អើ ចឹង ប៉ាំងហុំ
អន់ដីស លូ ប៉ាដាត់ បាលីង ប្រ្រឹះ ដាក់ កាខាក់ លូ ប៉ាំងហុំ លូ អុញ។

១២ អើ ចឹក កា មុំ ចឹង អុំ ពៀ អន់ ទី អ្យក់ ដឹង ដាក់ ចែត ពឹង រម អញ ដៃប ពៀ អើ ចឹង តុះ អ្នាត ពឹង អុញ សា អូ អូ
ប៉ាត់»។

១៣ ផះ ណោះ យីស៊ូ ឡាប់ ឡឹង ខេត កាលីឡេ ឡាំ ប៉ាត់ ចារ វតី យូហាន អ្នែ ប៉ាត់ ទៀក ទ្រង យដាន់ ភៀ ប្រើ យូ
ហាន ប៉ាំងហុំ អើ។

§ ២:១៨ ២:១៨ សារ អា ឡាក់ ឡឹង យេរូសាឡឹម ៣:១១ ១៨។ * ៣:៣ ៣:៣ សារ អា ឡាក់ ឡឹង អេសាយ ៤០:៣។

១៤ ហះកា យូហាន ប៉ាតែក ជា «អូ អុះ! ញ៉ា ត្រក់ អីស ប្រើ អាញ នីអៀ ឡុត? អាញ ត្រក់ ប្រើ អីស ប៉ាងហ៊ុំ អាញ»។

១៥ យីស៊ូ កាប ជា «យ្លះ នីណោះ កាតាម ប័រ អីស ប្រឹក ម៉ោញ ទង អា ហង ពិ ភៀ អង់ ត្រក់ ពួយ ពុត ប្រ្លះ បិក កាតយ័ គ្រឹប សារ»។ ណោះ យូហាន កា ចៃ ប្រឹក ហង។

១៦ ប៉ាត់ យីស៊ូ ហ៊ុំ កេះៗ អើ កា អូរ ហារ ឡើង ទៀក ឡុត ជាឌី ប្លែង តាលុះ ច្រឹង លូ អើ ប័ប ប៉ាងាត់ ប៉ាលីង ប្រ្លះ ដាក់ កាខាក់ ឡាក់ កា អង់តីប រ៉ាក់ សាណាង ជីរ ឡើ ពឹង អើ។

១៧ កេះណោះ កាតាំង ប៉ានីរ កាប ឡើង ប្លែង ជា «អា គន តាម អាញ បិច ចៃ កេង អើ ត្រក់ ពុត អាញ ខាក់»។

៤

សារ សាតាំង សាត់ លូង យីស៊ូ

១ កេះណោះ ប៉ាងាត់ ប៉ាលីង ប្រ្លះ ប៉ាណាំ យីស៊ូ ឡាក់ ប៉ាក់ ស្រី តីស អង់ ម៉ែត ប្រ្លះ បិក សាត់ លូង អើ។

២ ឡើង ឡើង យីស៊ូ កំ អូ សា សាណា ញ៉ា ៤០ ដាវ ៤០ ម៉ាង កេះ អើ ឡុយិត ខាក់។

៣ ណោះ ម៉ែត ប្រ្លះ បិក ឡាក់ សាត់ លូង យីស៊ូ អើ កាប ជា «ជា អីស គន ប្រ្លះ បិកកាតយ័ តាទិច អីស ប្រឹក ហៃ អង់ អំហ្គា អា កេះ ណាំ ប៉ាង»។

៤ ហះកា យីស៊ូ តើល ជា «កាណុង ផាប់ ប៉ានីរ ប្រ្លះ ទី រ៉ះ ជា "ប៉ាណូស អូ រីស ញុន ដឹង កា សាណា អុះ យី រីស ញុន កា ប៉ានីរ ប្រ្លះ បិកកាតយ័ ឡាក់ ឡុច ឡើង ពីរ អើ ដេល"»*។

៥ កេះណោះ ម៉ែត ប្រ្លះ បិក ប៉ាណាំ អើ ឡាក់ ប៉ាក់ មៀង យេរូសាឡឹម ឡាក់ ចារ ពូ ប៉ានេ ប្រ្លះ អង់ អើ ហារ អ្នែ ពឹង អង់តលី រ៉ោង រ៉ាម៉ះ ។

៦ កេះណោះ អើ កាប ជា «ជា អីស គន ប្រ្លះ បិកកាតយ័ តាទិច អីស ប៉ុះ ហៃ ឡើង អង់តលី រ៉ោង រ៉ាម៉ះ អា ខង កាណុង ផាប់ ប៉ានីរ ប្រ្លះ ទី រ៉ះ ផាះ

"ប្រ្លះ បិកកាតយ័ ចឹង ប្រើ បិយ អើ ឡាក់ ហាប់ តាប៉ោង អីស ដៃ អង់ ជុង អីស កាន់តើស អំហ្គា"»។

៧ យីស៊ូ តើល អើ ជា «កាណុង ផាប់ ប៉ានីរ ប្រ្លះ ទី រ៉ះ ណារ៉ូ ជា "អូ អង់ សាត់ លូង ប្រ្លះ បិកកាតយ័ ឡាក់ ប្រ្លះ ម៉ះ អង់ដីស"»។

៨ កេះណោះ ម៉ែត ប្រ្លះ បិក ប៉ាណាំ យីស៊ូ ហារ ពឹង កល់ ប៉ានីម តុត ចាំងហ៊ីត កេះណោះ សាំញោ តាំចាង ទិ ប៉ាថេត ពឹង អង់កក់ តេះ លូ ប្រើ យីស៊ូ ហៃ រ៉ាស អំប៉ាស ដាក់ ឡាយ៉ាម ពឹង ប៉ាថេត ទិណោះ។

៩ អើ រ៉ះ កា យីស៊ូ ជា «ប៉ាថេត ទិ អា អាញ ចឹង មប អង់ កា អីស ជា អីស កាដាប សាំប្លះ អាញ»។

១០ យីស៊ូ តើល ជា «អី សាតាំង! អីស ឡុច ពិ ខង កាណុង ផាប់ ប៉ានីរ ប្រ្លះ ទី រ៉ះ ជា "អង់ដីស ត្រក់ កាដាប សាំ ប្លះ ប្រ្លះ បិកកាតយ័ ឡាក់ ប្រ្លះ ម៉ះ អង់ដីស លូ ត្រក់ រ៉ាប់ សៀ ដឹង ម៉ោញ ដូរ អើ ណោះ ហង"នី»។

១១ ណោះ ម៉ែត ប្រ្លះ បិក កា ឡុច ឡើង អើ ហង កេះណោះ មូត បិយ ប្រ្លះ ឡាក់ រ៉ាងហៃ អើ ឡុត។

សារ យីស៊ូ ចាក រ៉ះ សារ ដាក់ ឡើង ប្រ្លះ

១២ ជះ យីស៊ូ កាតាំង លោ ជា ពូ រុប រុក យូហាន ចែត ខុក កេះ អើ ចាក ឡុច ឡើង ចារ ណោះ ឡុក អ្នែ ប៉ាក់ ខេត កាលីឡេ ណារ៉ូ។

១៣ អើ ចាក ឡុច ឡើង ស្រុក ណាសាវែត ឡុក អ្នែ ប៉ាក់ មៀង កាផានីម ក្បាម ហាង តាំងលោ ប៉ាក់ ចារ សេប៊ូលុន លូ ចារ ណាប់ថាលី

១៤ ភ្លើ តាត់ អង់កេះ សារ ឡុក រ៉ាតីយ ប្រ្លះ អេសាយ ទី រ៉ះ ពៃ ផាះ

១៥ «អី សេប៊ូលុន លូ ណាប់ថាលី ឡុក ចារ អ្នែ ទ្រង ឡុក ប៉ាក់ តាំងលោ

អី ស្រុក រហាង ទៀក ទ្រង យដាន

អី កាលីឡេ ឡុក ចារ សុនសាត អង់ទៀត អ្នែ

១៦ ប៉ាសុន បក់ អ្នែ កាណុង ចារ ម៉ាម៉ាង

អង់ខេ ទី ប័ប តាតារ តីស ខាក់

* ៤:៤ ៤:៥ សារ អា ឡុច ឡើង សារ អង់ ចាបបលីក ទី ពៀរ (ចេទិយ/កថា) ៨:៣។ † ៤:៦ ៤:៦ សារ អា ឡុច ឡើង ផាប់ អញសី ប៉ានេ ប្រ្លះ (ឧនុត/តម្លឹង) ៩:១-១១,១២។ ‡ ៤:៧ ៤:៧ សារ អា ឡុច ឡើង សារ អង់ ចាបបលីក ទី ពៀរ (ចេទិយ/កថា) ៦:១៦។ S ៤:១០ ៤:១០ សារ អា ឡុច ឡើង សារ អង់ ចាបបលីក ទី ពៀរ (ចេទិយ/កថា) ៦:១៣។

ឡាក់ ឡាច់ តាត់ តាតារ បក់ អ្នែ កាណាង ចារ តោត៍» * ។

១៧ ឡើង រាំងរាំង ណោះ ហង យីស៊ូ កា ចាក រ៉ះ ផា «ហាក់ ប៊ុនពែង ពុត ពៀក ពី ខង សារ រាំងហៃ រាំងខ្យា ម៉ះ ប្រ្លឹះ ប៊ិកកាតយ័ ក្បាម័ ចឹង ទីល ហង» ។

១៨ ផះ អើ ចាក រហាង តាំងលេវ៉ា កាលីឡេ អើ បំបំ មូត អុះ មី ពៀរ ដូរ យី ស៊ីម៉ុន ឡាក់ ពូ អើ ផា ពេត្រុះ លូ អុះ អើ សិច អន់ត្រេ។ អន់ខៃ អ្នែ ត្រុះ ជៀល ខង អន់ខៃ ប៉ាណូស ណាំង កា។

១៩ យីស៊ូ កាប លូ អន់ខៃ ផា «ចុ ចាក ពួយ អាញ អាញ ចឹង បាំងហៀន អន់ដីស ចាក ណាំង អើ ប៉ាណូស ឡុត» ។

២០ កាតាំង យីស៊ូ កាប នីណោះ អន់ខៃ អុះ មី កា សាន់តាត់ អ្នាត ជៀល ចាក ពួយ យីស៊ូ ឡុត។

២១ យីស៊ូ ចាក ប៉ាក់ ម៉ាត់ ណារ៉ូ ផា ឌី ប៉ាត៍ មូត អុះ មី ពៀរ ដូរ ណារ៉ូ យី យ៉ាកុប លូ យូហាន គន រត់ សេ បេដេ។ អន់ខៃ ផះ អ្នែ ប៉ាយ៉ាម័ ជៀល កាណាង ទុក អន់ខុ លូ ពី អន់ខៃ យីស៊ូ កា ជៀក អន់ខៃ ដេល។

២២ អន់ខៃ កា អ្នាត ទុក អ្នាត ពី អន់ខៃ ឡុត កា ចាក ពួយ យីស៊ូ ដេល។

២៣ យីស៊ូ ចាក ឡាក់ គ្រីប ស្រុក តេះ កាណាង ខេត កាលីឡេ លូ បាំងហៀន ពូ គ្រីប រោង ទីប រ៉ះ សារ ដាក់ យី សារ ប្រ្លឹះ រាំងហៃ រាំងខ្យា។ អើ តាត់ អន់ដាក់ មូត អីត ពូ គ្រីប នែរ លូ មូត កាដក កាដេល រឿល ម៉ាត់ អន់ ដាក់ ដេល។

២៤ សិច យីស៊ូ លេវ៉ា លែង ប៉ាញ៉េ ទីប ខេត ស៊ីរី ដេល ពូ ប៉ាណាំ គូប ឡាក់ ជីន ប៉ាណូស អីត ពូ រាំងអា រាំងអិង គ្រីប នែរ លូ មូត អន់ទ្រុយ លូ ប៉ាណូស ប្រ្លឹះ ប្រតី ទីប ប៉ាណូស តោ ជុង តី កៀ ប្រើ អើ តាត់ អន់ដាក់។ យីស៊ូ កា តាត់ អន់ដាក់ អន់ខៃ ទីខ្យ។

២៥ ទី ប៉ាណូស អៀង ដូរ ពីះ ឡើង ខេត កាលីឡេ លូ ឡើង ខេត ដេកាប៉ូល លូ ឡើង មៀង យេរូសាឡឹម ឡើង ខេត យូដា លូ ឡើង ចារ អន់ទៀត យ្លង ទៀក ទ្រង យដាន់ អន់ខៃ ប៉ាណាំ គូប ចាក ពួយ យីស៊ូ។

៥

សារ យីស៊ូ បាំងហៀន ពូ ពីង ប៉ានីម

១ ផះ យីស៊ូ បំបំ ប៉ាណូស ពីះ អៀង អើ កា ហារ អង់អ្នែ ពីង ប៉ានីម។ កេះណោះ មូត សីះ កា ប៉ាណាំ គូប ឡាក់ ប៉ាក់ ចារ អើ ដេល។

២ កេះណោះ អើ បាំងហៀន អន់ខៃ ផា

៣ «ប៉ាណូស ចំ យីត ផា ឡាកោ អើ តាបាយ កាសត់ តងកាន ប៉ាដាត់ ប៉ាលីង ប្រ្លឹះ តង់ ប៉ាណូស ណោះ ទី កាន សាណាក សារ៉ាក តាទីច ហង ខង ប្រ្លឹះ រាំងហៃ រាំងខ្យា អើ។

៤ ពៀ អ្នែ ញ៉ា សោក ប៉ាណូស ណោះ ចឹង ទី កាន សាណាក សារ៉ាក តាទីច ហង ខង ប្រ្លឹះ ចឹង រ៉ាតុ អង់រើង អើ។

៥ ពៀ ទី ពុត ឡាអត់ ប៉ាណូស ណោះ ចឹង ទី កាន សាណាក សារ៉ាក ហង ខង ប្រ្លឹះ ចឹង អន់ អង់កក់ តេះ អា កា អន់ខៃ ប្រតី ប៉ាដក់ ប៉ាជៀ។

៦ ពៀ បិច កា សារ ដាក់ ត្រង់ កាខាក់ ប៉ាណូស ណោះ ចឹង ទី កាន សាណាក សារ៉ាក ហង ខង ប្រ្លឹះ ចឹង អន់ សារ ដាក់ ត្រង់ កា អើ តាទីច។

៧ ប៉ាណូស ចំ ទី ពុត តាប៉ាប តាប៉ុន ប៉ាណូស ណោះ ចឹង ទី កាន សាណាក សារ៉ាក តាទីច ហង ខង ប្រ្លឹះ ប៊ិកកា តយ័ ចឹង តាប៉ាប តាប៉ុន កា អើ ដេល។

៨ ពៀ ទី ពុត ដាក់ អូ ទី ពុត បីត ប៉ាណូស ណោះ ចឹង ទី កាន សាណាក សារ៉ាក តាទីច ហង ខង អន់ខៃ ចឹង បំបំ ប្រ្លឹះ ប៊ិកកាតយ័។

៩ ពៀ រ៉ះកះ ប៉ារម ពូ អន់ រម គូប សោប ប៉ាណូស ណោះ ចឹង ទី កាន សាណាក សារ៉ាក តាទីច ហង ខង ប្រ្លឹះ ប៊ិកកាតយ័ ចឹង អើ ផា គន អើ។

១០ ប៉ាណូស ចំ ពូ អូ ណិស លូ ប្រតី បាប ញាន កា ប្រតី ពួយ សារ ដាក់ ត្រង់ ម៉ះ ប្រ្លឹះ ប៉ាណូស ណោះ ចឹង ទី កាន សាណាក សារ៉ាក តាទីច ហង ខង ប្រ្លឹះ រាំងហៃ រាំងខ្យា អើ។

១១ ផះ ពូ ប្រតី បាប កា អន់ដីស លូ ពូ កាប ញាក់ កា អន់ដីស លូ កាប អូ ដាក់ គ្រីប នែរ ញាន កា អន់ដីស សៀ អាញ ណោះ អន់ដីស ចឹង ទី កាន សាណាក សារ៉ាក តាទីច ហង។

១២ ហាក់ អន់ដីស ហោក រត់ ពី ខង ប្រ្លឹះ ចឹង អន់ កាណាត់ ដាក់ ខាក់ កា អន់ដីស អ្នែ ពីង ប្លែង តោ ខង មូត រ៉ា តីយ ប្រ្លឹះ សើត ពែ កា ពូ អូ ណិស លូ ប្រតី បាប កា អន់ខៃ និះទៅ ដេល។

* ៤:១៦ ៤:១៥-១៦ សារ អា ឡាច់ ឡើង អេសាយ ៩:១-២។

១៣ «អន់ដីស រៀប ឡាក់ កា ប៉ោរ៉េ សាំរ៉ាប់ កា ប៉ាណូស ទិខូ ផា ប៉ោរ៉េ កើត សាប អូ ប្រៃ កេះ ប៉ោរ៉េ ណោះ អូ ទី ខា ហង។ ពូ ចឹង អ្នក កាណាត ញ៉ា ប្រឹក អន់ កើត ប្រៃ ណាវ? ទី ដឹង គួក អ្នាត ណោះ ពូ ចឹង ចាក ចត ហង។

១៤ អន់ដីស រៀប ឡាក់ កា អុញ សាំរ៉ាប់ តាត តាត ប៉ាណូស ពីង អង់កក កេះ។ ផា ពូ ប្រឹក ម្យ៉ឹង ពីង កល ប៉ានី ម ពូ អាន អូ សាគីម អុះ។

១៥ អូ ទី ពៀ សុះ តាកៀង កេះណោះ អ្នក វែវ កាត្រាប អុះ ទី ដឹង ពូ អ្នក ចែត ពីង ចារ តាកៀង កៀ តាត តាត ប៉ាណូស អ្នែ កាណាង ហី ទិខូ។

១៦ ទីល នីណោះ ត្រក់ អន់ តាត អន់ដីស ណោះ តាត ហះ ម៉ាត់ ប៉ាណូស ទិខូ និះទៅ ដេល កៀ អន់ ពូ បបំ សារ ដាក់ ឡាក់ អន់ដីស ប្រឹក ណោះ កេះណោះ ពូ ចឹង ប៉ានេ ប្រ្លះ បិកកាតយ ឡាក់ ពី អន់ដីស អ្នែ ពីង ប្លែង តោ។

១៧ «ដៃ យីត ផា អាញ ពីរ អា ចឹង អ្ន័ត អ្នាត ចាបាប ប្រ្លះ លើ អ្នាត ផាប មូត វាគីយ ប្រ្លះ។ អូ ត្រក់ អាញ ពីរ តាត អង់ហ្សឹង អុះ យី អាញ ពីរ តាត អង់កេះ សារ ចាបាប ច្រាត រិះ ទីណោះ។

១៨ អាញ បំ រិះ កា អន់ដីស តាទីច ផា ដាវ ចំ តេះ បើ តាខ្យង ប្លែង បើ តាឡំ ចាបាប កាណាង ផាប ប្រ្លះ តុ សក កា អូ ហ្សឹង អុះ។ យី ចាបាប កាណាង ផាប ប្រ្លះ ណោះ ចឹង អ្នែ លើយ ទីល សារ ណោះ កេះ ទី។

១៩ ពៀ បិច អ្នាត សារ អន់តត់ ប៉ាតោ អា យ្លះ សារ តាចិ ម៉ោញ ខ កាតាម លូ បាំង ហៀន អូ អន់ ពូ ប្រឹក ពូយ អើ ណោះ ចឹង កេះ ចិ ឡឹង ពូ កាណាង កាំឡាង ប្រ្លះ រាំង ហៃ រាំង ខ្យា។ ហះ កា ពៀ ចៃ រ៉ាប់ សៀ សារ អន់តត់ ប៉ាតោ ទិ អា លូ បាំង ហៀន អន់ ពូ ប្រឹក ពូយ អើ ណោះ ចឹង ប្រឹក តីស កាណាង កាំឡាង ប្រ្លះ រាំង ហៃ រាំង ខ្យា។

២០ អាញ ចឹង រិះ អន់ កា អន់ដីស អូ អន់តត់ ផា អន់ដីស ដាក់ ត្រង់ ផា អូ លីន ឡឹង មូត ណោយ បាំង ហៀន ចា បាប លូ មូត ផាវ៉ាស៊ី យី ប្រ្លះ ចឹង អូ រាំង ហៃ រាំង ខ្យា អន់ដីស អុះ។

២១ «អន់ដីស ឃើយ កាតាំង ដេល សារ ពូ រិះ កា រី យ៉ាត់ អន់ដីស សើត ពៃ ផា "ដៃ ប៉ាន់តោ ប៉ាណូស * ផា អន់ ដីស ប៉ាន់តោ ប៉ាណូស អន់ដីស ចឹង ត្រក់ ចូត ហង"។

២២ ហះ កា អាញ ចឹង រិះ ប៉ាឡាក់ កា អន់ដីស ណាវ ពៀ អីក កា អុះ មី ប៉ាណូស ណោះ ចឹង ត្រក់ ចូត ហង។ ពៀ តះ ប៉ាស្សាប កា អុះ មី ប៉ាណូស ណោះ មូត ក្រាត់ តាត ស៊ុន ចឹង ចែត ចូត ដេល ពៀ កាប បិក កាប អិក កា ពូ ប៉ាណូ ស ណោះ ចឹង ត្រក់ ចូត ចែត ពីង ចារ អុញ ហង។

២៣ ទីល នីណោះ ប៉ាត់ អន់ដីស អ្នក កាណាត ឡាក់ ពុះ វ៉ាមៈ ប្រ្លះ បិកកាតយ ប៉ាត់ ទីល ចារ ណោះ កេះ ផា អន់ ដីស កាចាំង កា អុះ មី អើ ចំ ទី សារ លូ អន់ដីស

២៤ អន់ដីស ត្រក់ អ្នាត កាណាត ហះ ណោះ ហិ សីត ឡាក់ រិះ កេះ ប៉ារម លូ អុះ មី អន់ដីស អន់ ដាក់ លូ ក្នុប សោប ហិ កេះណោះ ឡាក់ ពុះ វ៉ាមៈ ប្រ្លះ បិកកាតយ ណាវ។

២៥ ផា ពូ ពៀក អន់ដីស ឡាក់ កាប សារ ប៉ាត់ ក្រាត់ តាត ស៊ុន អន់ដីស ត្រក់ រិះ កេះ អន់ ត្រក់ លូ ពូ ស្រីសៗ អន់ ទៀ ពូ ឡាក់ ជីន អន់ដីស ប៉ាត់ ក្រាត់ តាត ស៊ុន សារ ណោះ ក្រាត់ ណោះ ចឹង ជីន ប៉ាត់ ម៉ែត ខុក ម៉ែត ខុក ចឹង ចែត អន់ ដីស កាណាង ខុក ហង។

២៦ អាញ បំ រិះ កា អន់ដីស តាទីច ផា ផា អន់ដីស សិង កា ពូ អូ គ្រីប ចំលួន អ្នែ ទូម ដឹង ម៉ោញ ឡឹម កាតាម អន់ ដីស ចឹង ឡាក់ ឡឹង ចារ ណោះ អូ ទី អុះ។

២៧ «អន់ដីស ឃើយ កាតាំង កេះ ពូ រិះ ផា "ដៃ រ៉ាលង កល កាម៉ាញ លើ ក្លោ"។

២៨ ហះ កា អាញ ចឹង រិះ កា អន់ដីស ណាវ ផា ពៀ ហៃ អង់កាន់ ទីប ទី ពុត បិច តែប លូ អើ ប៉ាណូស ណោះ អើ ទី រ៉ាលង កល កាម៉ាញ អើ កាណាង ពុត កេះ។

២៩ ផា ម៉ាត់ អន់ដីស តែង សាម៉ា ប៉ាណា ប្រឹក យច ត្រក់ ខ្លឹក ឡាក់ រីត អ្នាត ប៉ាត់ ចាំង ហាយុត។ ផា អន់ដីស អូ ទី ម៉ាត់ ម៉ោញ ប៊ែង អា ដាក់ លីន ឡឹង ប្រឹក អន់ កា ឡាក់ អន់ដីស ឡិ ពីង ចារ អុញ។

៣០ ផា តី អន់ដីស តែង សាម៉ា ប៉ាណា ប្រឹក យច ត្រក់ កាសិត រីត អ្នាត ប៉ាត់ ចាំង ហាយុត ពិ។ ផា អន់ដីស អូ ទី តី ម៉ោញ ប៊ែង អា ដាក់ លីន ឡឹង ប្រឹក អន់ កា ឡាក់ អន់ដីស ឡិ ពីង ចារ អុញ។

៣១ «ទី សារ ពូ រិះ ម៉ោញ ណាវ ផា "កាម៉ាត់ ពៀ បិច អ្នាត កាម៉ាញ ត្រក់ ច្រាត់ សត់ត្រា អន់ កា កាម៉ាញ ហិ ណោះ ចឹង ទី អ្នាត"។

៣២ ហះ កា អាញ ចឹង រិះ កា អន់ដីស ណាវ ផា ផា អង់កាន់ ណោះ អូ ទី រ៉ាលង កល ក្លោ អើ ហះ កា ក្លោ អើ អ្នា ត ផា កាម៉ាញ អើ ទី ក្លោ ណាវ កាម៉ាញ អើ ណោះ ចឹង កេះ ប៉ាណូស រ៉ាលង កល ហង។ ផា កាម៉ាត់ ចំ ទី អើ ណា វ កាម៉ាត់ ណោះ ឡាក់ កា តែប លូ កាម៉ាញ ពូ និះទៅ ដេល។

* ៥:២១ ៥:២១ សារ អា ឡាក់ ឡឹង សារ ឡាក់ (ឱក្ខមន៍) ២០:១៣។ † ៥:២៧ ៥:២៧ សារ អា ឡាក់ ឡឹង សារ ឡាក់ (ឱក្ខមន៍) ២០:១៤។ ‡ ៥:៣១ ៥:៣១ សារ អា ឡាក់ ឡឹង សារ អន់ ចាបាប លីក ទី ពៀ (ចេទិយ/កថា) ២៤:១។

៣៣ «ទី សារ ម៉ោញ ណារ្ត អន់ដីស ឃើយ កាតាំង ដេល ពូ រ៉ះ កា វត៌ យ៉ាត់ អន់ដីស សើត ពៃ ជា "ដៃ មត់ ពួង ត្រ គំ ប្រឹក្ច ពួយ ត្រឹប សារ ឡាក់ អន់ដីស ទី មត់ អើ ប្រ្លឹះ បិកកាតយ័ ប្រឹក្ច ជាញ្ជាន"។

៣៤ ហះកា អាញ រ៉ះ ប៉ាឡាក់ កា អន់ដីស ណារ្ត ជា អូ អន់ មត់ អុះ ដៃ មត់ អើ ប្លើង ប្រឹក្ច ជាញ្ជាន ខង ប្លើង ឡាក់ ត្រេ ចារ ប្រ្លឹះ បិកកាតយ័ អង់ដៃ ប្រឹក្ច សាដាច់។

៣៥ លូ ដៃ មត់ អើ អង់កក់ តេះ ប្រឹក្ច ជាញ្ជាន ខង អង់កក់ តេះ អា កាណើល ជុង ម៉ះ ប្រ្លឹះ បិកកាតយ័។ ដៃ មត់ អើ មឿង យេរូសាឡឹម ប្រឹក្ច ជាញ្ជាន ខង មឿង ម៉ះ សាដាច់ តិស។

៣៦ ដៃ មត់ អ្យក់ កល់ អន់ដីស ប្រឹក្ច ជាញ្ជាន ខង អន់ដីស អូ អូ ប្រឹក្ច អន់ សក់ កល់ អន់ដីស កើត បាក លើ ម្ល៉ៃ យ្លឹះ ម៉ោញ កាសើ កា អន់ដីស អូ អូ អុះ។

៣៧ ត្រត់ កាប ជា "តាទីច" យី "តាទីច" ឡូត ជា "អូ" យី "អូ" ខង ទី សារ កាប ពួង ណោះ យី ឡាច់ ឡឹង ម៉ែត ប្រ្លឹះ បឹត ដោះ។

៣៨ «អន់ដីស ឃើយ កាតាំង ពូ រ៉ះ ជា "ជា ពូ ខ្វិក ម៉ាត់ អន់ដីស ម៉ោញ បើង អន់ដីស ខ្វិក ម៉ាត់ ពូ ម៉ោញ បើង និះទៅ ដេល។ ជា ពូ ដាល់ អន់ដីស ប៉ាក់ សាណាញ់ ម៉ោញ អន់ដីស ដាល់ ពូ អន់ ប៉ាក់ សាណាញ់ ម៉ោញ និះទៅ ដេល"និ។

៣៩ ហះកា អាញ ចឹង រ៉ះ ប៉ាឡាក់ កា អន់ដីស ណារ្ត ជា ដៃ តូ លូ ប៉ាណូស ខុយ ប៉ាអ្យប់ ជា ពូ តាប៉ះ គៀង តោរ អន់ដីស តែង សាម៉ា ត្រត់ ង្កី អន់ ពូ តាប៉ះ ម៉ោញ បើង ណារ្ត ពិ។

៤០ ជា ទី ពូ ភង អន់ដីស ញួន បិច កា អាវ សាប៉ាក់ អន់ដីស ត្រត់ អន់ ពូ អ្យក់ ទីប អាវ ត្រីន ដេល។

៤១ ជា ពូ ប៉ាំងខំ អន់ដីស ចាក គយ យឿង ខង អន់ ទី ម៉ោញ កាឡូមិត អន់ដីស ត្រត់ ចាក លូ ពូ អន់ ទី រៀវ កាឡូ មិត ពិ។*

៤២ ជា ទី ពូ បិច បំ រ៉ះ កាណាត់ ញ៉ា ឡឹង អន់ដីស អន់ ពិ លូ ដៃ កាឡឹស កា ពូ បំ អ៊ីម កាណាត់ ឡឹង អន់ដីស ណោះ។

៤៣ «អន់ដីស ឃើយ កាតាំង ពូ រ៉ះ ជា "ត្រត់ បិច ចៃ កា អុះ មី ស្រុក តេះ អន់ដីស ទៅ ហះកា ត្រត់ អូ ណិស កា ម្លូត តាមីរ អន់ដីស"។

៤៤ ហះកា អាញ បំ រ៉ះ ប៉ាឡាក់ កា អន់ដីស ណារ្ត ជា ត្រត់ បិច ចៃ កា ម្លូត តាមីរ ម៉ះ អន់ដីស លូ មន់ ឡោម ប្រ្លឹះ បិកកាតយ័ អន់ សារ ដាក់ កា ម្លូត បក់ អូ ណិស អូ រម កា អន់ដីស ណោះ ដេល។

៤៥ ប្រឹក្ច នីណោះ អន់ដីស ចឹង តេះ គន ម៉ះ ប្រ្លឹះ ឡាក់ ពី អន់ដីស អ្នែ ពឹង ប្លើង តោ។ ខង អើ អន់ ដាវ ឡាច់ អន់ តាតារ ទីប ប៉ាណូស ដាក់ ទីប កា ប៉ាណូស អូ ដាក់ លូ អើ អន់ ទៀក បី ទីប ប៉ាណូស ត្រង់ ទីប កា ប៉ាណូស អូ ត្រង់ និះទៅ ដេល។

៤៦ ជា អន់ដីស បិច ដឹង កា ប៉ាណូស ចំ បិច ចៃ កា អន់ដីស ចឹង ទី ខា ញ៉ា? យ្លឹះ ម្លូត អ្យក់ វ៉ាបៃ កា អូ ដេល ប្រឹក្ច នីណោះ។

៤៧ ជា អន់ដីស បិច ខែន ដឹង កា អុះ មី អន់ដីស ទៅ ចឹង យច ឡឹង ពូ ហះ ចំ? យ្លឹះ សុនសាត អន់ទៀត អូ សៀ ប្រ្លឹះ កា អូ ដេល ប្រឹក្ច នីណោះ។

៤៨ ទីល នីណោះ ប្រ្លឹះ ឡាក់ ពី អន់ដីស អ្នែ ពឹង ប្លើង តោ អើ ដាក់ ត្រង់ នីចម អន់ អន់ដីស ដាក់ ត្រង់ ឡាក់ កា អើ និះទៅ ដេល។

៦

១ «ដៃ ប្រឹក្ច ង៉ារ ដាក់ ហះ ម៉ាត់ កាំឡុង អៀង ក្រានី កា បិច កា ពូ បំបំ។ ជា ប្រឹក្ច នីណោះ អន់ដីស អូ ទី កាណា ត់ ញ៉ា ឡឹង ប្រ្លឹះ ឡាក់ ពី អន់ដីស អ្នែ ពឹង ប្លើង តោ អុះ។

២ «ជា អន់ដីស អន់ កាណាត់ កា ម្លូត ថុក ញ៉ាក ដៃ ឡុង រ៉ះ អ៊ីក វ៉ាអ៊ីក ឡាក់ ម្លូត តាត់ អំប្រឹក្ច ដាក់ អន់ខែ ឃើយ ប្រឹក្ច កាណុង រ៉ោង លូ រទ្រង កៀ បិច កា ពូ ប៉ានេ។ អាញ រ៉ះ កា អន់ដីស តាទីច ជា កាយ ឡឹង ណោះ អន់ខែ ចឹង អូ ទី ខា អុះ។

៣ ហះកា កាប៉ាច់ អន់ដីស ជា តី តែង សាម៉ា អន់ កាណាត់ កា ម្លូត ថុក ញ៉ាក ដៃ អន់ តី សាំងអ្សោ អូ អន់តត់

៤ ម៉ាត់ សារ អន់ដីស ប្រឹក្ច ណោះ ចឹង ដាក់ សាតិម ទី ដឹង ប្រ្លឹះ ឡាក់ ពី អន់ដីស ចឹង បំបំ សារ អន់ដីស ប្រឹក្ច ណោះ ណោះ អើ ចឹង អន់ កាណាត់ គីត ខា កា អន់ដីស តាទីច។

S ៥:៣៨ ៥:៣៨ សារ អា ឡាក់ ឡឹង សារ ឡាក់ (និក្ខមន៍) ២១:២៤។ * ៥:៤១ ៥:៤១ ផះ រ៉ាំងរ៉ាំង ណោះ តាតារ សុនសាត រួម ទី ចាបាប ប៉ាំងខំ ពួកយ យឿង ខង អន់ ចាក ចាំងហាយ ទី ម៉ោញ កាឡូមិត។ † ៥:៤៣ ៥:៤៣ បំ ហៃ ចាបាប ម្លូត លើ (លេវីនីយ) ១៩:១៨។

៥ «ផា អន់ដីស ម៉ន់ អើ ប្រ្លឹះ វៃ ប្រ្លឹក ឡាក់ កា ម្នត តាត់ អំប្រឹក ដាក់ អន់ខែ ខ្ព អន់តារ ម៉ន់ កាណាង រោង លូ រទ្រង សាលាង បិច កា ពូ បំប៉ ។ អាញ រ៉ះ កា អន់ដីស តាទិច ផា កាយ ឡើង ណោះ អន់ខែ ចឹង អូ ទី ខា អុះ ។

៦ កាប៉ាច់ អន់ដីស ផា អន់ដីស ម៉ន់ ត្រក់ ម៉ុត ពីង កាណាង កាត្រើក អំប៉ារ កេះណោះ ម៉ន់ អើ ប្រ្លឹះ ឡាក់ ពី អន់ ដីស អ្វៃ ពីង ចារ សាតិម ។ អើ ហៃ បំប៉ អន់ដីស អ្វៃ ម៉ន់ ពីង ចារ សាតិម ណោះ អើ ចឹង អន់ កាណាត់ គីត ខា កា អន់ដីស ។

៧ «ផេះ អន់ដីស ម៉ន់ វៃ កាប អន់ទេ ទៅ ៗ សារ អូ ទី ខា ឡាក់ ម្នត សុនសាត អន់ទៀត ណោះ ខង អន់ខែ សាមី គី ផា កាប អៀង នីណោះ ប្រ្លឹះ អន់ខែ ចឹង សាំយ៉ាង ។

៨ វៃ ប្រ្លឹក ឡាក់ កា ពូ ខង ប្រ្លឹះ ឡាក់ ពី អន់ដីស អើ អូ ទី កាណាត់ ញ៉ា ឡាក់ អន់ដីស តងកាន អន់ទ្រួល ឡើង អន់ដីស បំរ កេះ ។

៩ អន់ដីស ត្រក់ ម៉ន់ អើ ប្រ្លឹះ បិកកាតយំ នីអៀះ

អី ពី ញីន ឡាក់ អ្វៃ ពីង ប្លែង

អន់ ប៉ាណូស ពីង អងកក់ តេះ អា អ្សិល កូតិ កា អីស ។

១០ បំរ អីស រ៉ាងហៃ រ៉ាងខ្យា ប៉ាណូស ទីខ្ព

អន់ ប៉ាណូស ពីង អងកក់ តេះ ប្រ្លឹក ពួយ ពុត អីស

ឡាក់ កា បិយ អីស ពីង ប្លែង ដេល ។

១១ បំរ អីស អន់ សាណា ឡាក់ ញីន តងកាន កាណាង ដាវ អា ។

១២ បំរ អីស វៃ អ្សក់ យ៉ូ សារ ញីន យច

ឡាក់ កា ញីន អូ អ្សក់ យ៉ូ សារ យច ពូ ប្រ្លឹក លូ ញីន ដេល ។

១៣ វៃ អន់ ពូ ប៉ាឡោម ញីន ប្រ្លឹក យច

ហះកា បំរ អីស តង ញីន អន់ រ៉ាវ៉ាច់ ឡើង ម៉ែត ប្រ្លឹះ ប៊ីត ណើ ។ *

១៤ ផា អន់ដីស អូ អ្សក់ យ៉ូ សារ ពូ ប្រ្លឹក យច លូ អន់ដីស ប្រ្លឹះ ឡាក់ ពី អន់ដីស អ្វៃ ពីង ប្លែង តោ អើ អូ អ្សក់ យ៉ូ សារ អន់ដីស ប្រ្លឹក យច ដេល ។

១៥ ហះកា ផា អន់ដីស អ្សក់ យ៉ូ សារ ពូ ប្រ្លឹក យច លូ អន់ដីស ប្រ្លឹះ ឡាក់ ពី អន់ដីស អ្វៃ ពីង ប្លែង តោ អើ កា អ្សក់ យ៉ូ សារ អន់ដីស ប្រ្លឹក យច ដេល ។

១៦ «ផា ដាវ ចំ អន់ដីស កំ អូ សា សាណា ញ៉ា អន់ដីស វៃ ប្រ្លឹក កា ម៉ុះ ម៉ាត់ សាំងអយ ឡាក់ កា ម្នត តាត់ អំប្រឹក ដាក់ ។ អន់ខែ ប្រ្លឹក កា ម៉ុះ ម៉ាត់ នីណោះ បិច កា ពូ អន់ទៀត បំប៉ លូ អូ អន់តត់ កា អន់ខែ កំ អូ សា សាណា ។ អាញ រ៉ះ កា អន់ដីស តាទិច ផា កាយ ឡើង ណោះ អន់ខែ ចឹង អូ ទី ខា អុះ ។

១៧ កាប៉ាច់ អន់ដីស ផា ដាវ ចំ អន់ដីស កំ អូ សា សាណា ត្រក់ ប៉ាច ម៉ាត់ លូ កិក សក់ ។

១៨ វៃ អន់ ពូ អន់ទៀត អូ អន់តត់ កា អន់ដីស កំ អូ សា សាណា អន់ ដឹង ប្រ្លឹះ ឡាក់ ពី អន់ដីស ឡាក់ ពូ ហៃ អូ បំប៉ ណោះ ហង បំប៉ សារ អន់ដីស ប្រ្លឹក ដាក់ សាតិម ណោះ ណោះ អើ ចឹង អន់ កាណាត់ គីត ខា កា អន់ដីស ។

១៩ «វៃ ប៉ាតុំ តម រ៉ាស អំប៉ាស សាំរ៉ាប កា ឡាកោ ពីង អងកក់ តេះ ឡាក់ ចារ កាញ៉ាចិ រ៉ះ តេះ ប្លាប លូ កាចះ សា ឡាក់ ចារ ទី ប៉ាណូស អូ ដាក់ ច្រះ ប៉ាណារ ម៉ុត អន់តត់ រ៉ាស ណោះ ដេល ។

២០ ប៉ាតុំ រ៉ាស អំប៉ាស តម ពីង ប្លែង តោ ឡាក់ ចារ ដាក់ អូ ទី កាញ៉ាចិ រ៉ះ តេះ ប្លាប លូ អូ ទី កាចះ សា អូ ទី ពូ ច្រះ ប៉ាណារ ម៉ុត អន់តត់ រ៉ាស ណោះ ដេល

២១ ខង ផា រ៉ាស អំប៉ាស ម៉ះ អន់ដីស អ្វៃ ប៉ាត់ ចារ ចំ ពុត ពៀក អន់ដីស កា អ្វៃ ប៉ាត់ ចារ ណោះ ដេល ។

២២ «ម៉ាត់ អន់ដីស ពៀប ឡាក់ កា តាគៀង សាំរ៉ាប ឡាកោ ផា ម៉ាត់ អន់ដីស ដាក់ តាតារ ឡាកោ អន់ដីស កា ដាក់ និះទៅ ដេល ។

២៣ ហះកា ផា ម៉ាត់ អន់ដីស ម៉ាម៉ាង ឡាកោ អន់ដីស កា អូ ដាក់ និះទៅ ដេល ។ ទីល នីណោះ ផា តាតារ សាំរ៉ាប ឡាកោ អន់ដីស កើត ម៉ាម៉ាង រ៉ាងអិត នីណោះ កេះ ឡាកោ អន់ដីស កា អូ អូ ចឹង កើត នីចម ហង ។

* ១-១៣ ៦:៩-១៣ ពិន ព្រៃ នីអៀ កា ត្រក់ ដេលះ ៩ អី ពី ញីន ឡាក់ អ្វៃ ពីង ប្លែង អន់ សិច អីស ដាក់ ឡាយ៉ាម៉ា ។ ១០ បំរ សារ រ៉ាងហៃ រ៉ាងខ្យា ម៉ះ អីស ពីង ទិល អន់ ប៉ាណូស ពីង អងកក់ តេះ ប្រ្លឹក ពួយ ពុត អីស ឡាក់ កា ពូ ពីង ប្លែង ដេល ។ ១១ បំរ អីស អន់ សាណា ឡាក់ កា ញីន តងកាន កាណាង ដាវ អា ។ ១២ បំរ អីស វៃ អ្សក់ យ៉ូ សារ យច ញីន ឡាក់ កា ញីន អូ អ្សក់ យ៉ូ សារ យច ពូ ប្រ្លឹក លូ ញីន ដេល ។ ១៣ វៃ អន់ ពូ ប៉ាឡោម ញីន ប្រ្លឹក យច ហះកា បំរ អីស តង ញីន អន់ រ៉ាវ៉ាច់ ឡើង សារ អីក សារ បិច ខង សារ រ៉ាងហៃ រ៉ាងខ្យា លូ អំរ៉ាញ អំរ៉ាញ លូ សារ ដាក់ តេង ម៉ះ អីស អ្វៃ លើយ អាមេន ។

២៤ «អូ ទី ព្យោ អូ ប្រឹក្សា អន់ កា ពី តាំងឡា ព្យោ ដូរ អុះ ខង អើ ចឹង បិច កា ម៉ោញ អូ ណ័ស កា ម៉ោញ ត្រង់ កា ម៉ោញ អូ ត្រង់ កា ម៉ោញ។ អន់ដីស កា និះទៅ ដេល អូ ត្រក់ អូ ប្រឹក្សា អុះ បិកកាតយ័ អន់ដា បិច កា វ៉ាស អំប៉ាស អន់ដា ទី អុះ។

២៥ «ខ អា ហង បះ អាញ រ៉ះ កា អន់ដីស ដៃ វ៉ិនវ៉ាយ ឡើង សាណា សាណិត អែត សា សាវ៉ាប័ សិម ឡាកោ បាំង ឡៃ លូ ខោ អាវ សាវ៉ាប័ កាសិប ពៀត។ ញ៉ា អន់ដីស អ្វី វ៉ិនវ៉ាយ សាវ៉ាប័ ដឹង កា ណាំង សាណា សាណិត លូ ខោ អាវ ប?

២៦ ហត់ អន់ដីស ចា ជ្រែប ហៃ សែម ប៉ារ ពីង ប្លែង តោ អន់ខែ អូ ទី សាមូល តប់ អូ ទី កាច់ ត្រក់ ប៉ាតុំ អ្យក់ ចែក កាណាង រម អុះ ហះកា ប្រ្លះ ឡាក់ ពី អន់ដីស អ្វី ពីង ប្លែង តោ អើ សិម អន់ខែ។ ហះកា អន់ដីស អា គិត ខា ក្លា ឡើង សែម ណោះ ណារ។

២៧ យ្លះ អន់ដីស ខំ វ៉ិនវ៉ាយ នីចម កាតាម កា អូ ទី ព្យោ ចឹង អូ ប៉ាន់ ឆែម អាញ ឡាកោ ទៅ អន់ អ្វីង អុះ យ្លះ តុ សិត កា អូ អូ សា។

២៨ ញ៉ា ត្រក់ អន់ដីស វ៉ិនវ៉ាយ ឡើង ខោ អាវ? ហត់ អន់ដីស ចា ជ្រែប ហៃ ប៉ាការ ពីង ស្រី តោ អើ ហិន ដាក់ នី ចម។ អើ អូ អូ ប្រឹក្សា អុះ ក្លាំង លើ តក់ តាញ អុះ។

២៩ ហះកា អាញ ប៉ារ រ៉ះ កា អន់ដីស ផះ រាំងរាំង សាឡាម៉ូន ប្រឹក្សា សាដាច់ ពៃ អើ សាណើម ឡាកោ ដាក់ នីចម កាតាម កា អើ អូ ទី ខោ អាវ ដាក់ ឡាយ៉ាម សាម៉ៃ លូ ប៉ាការ ម៉ោញ តើម អា អុះ។

៣០ អី ប៉ាណូស សៀ ឡាឡើង ឡាឡាក់ អន់ដីស ហៃ ប៉ាការ អា ដាវ អា អើ ហិន ពីង ស្រី ប៉ាក់ ដាវ តាយ៉ាង ពូ ទក ចែក ពីង អុញ ហះកា ប្រ្លះ បិកកាតយ័ ប្រឹក្សា អន់ អើ ឡាក់ ដាក់ ឡាយ៉ាម ប៉ុប អា កេះ។ អន់ដីស ឡាក់ ប៉ាណូ ស ទី ខា ក្លា ឡើង ប៉ាការ អា ណារ ចាបះ កា អើ ចឹង អន់ អន់ដីស ទី ខោ អាវ កាសិប ពៀត ដេល។

៣១ ទីល នីណោះ អន់ដីស ដៃ វ៉ិនវ៉ាយ ហង ដៃ កាប ផា "សាណា ញ៉ា ញីន ចឹង អែត សា លូ ខោ អាវ ញ៉ា ចឹង កា សិប ពៀត?"

៣២ ខង សុនសាត អន់ទៀត អូ សៀ ប្រ្លះ ខំ ណាំង កាណាត ទីណោះ ប្រ្លះ ឡាក់ ពី អន់ដីស អ្វី ពីង ប្លែង តោ អើ អូ កេះ កា អន់ដីស តងកាន កាណាត ទីណោះ។

៣៣ ហត់ មប ឡាកោ អន់ ប្រ្លះ រាំងហៃ រាំងឡា លូ ខំ ប្រឹក្សា ពូយ សារ ដាក់ ត្រង់ ម៉ះ ប្រ្លះ ហ្លិត ឡើង សារ អន់ទៀ តៗ ណោះ អើ ចឹង អន់ ឆែម គ្រីប កាណាត ញ៉ា ឡាក់ អន់ដីស តងកាន ណោះ។

៣៤ ដៃ វ៉ិនវ៉ាយ ឡើង សារ ញ៉ា ឡាក់ ចឹង កើត ទី ដាវ តាយ៉ាង ទៀ សារ ដាវ តាយ៉ាង ក្យាត យឹត ដាវ តាយ៉ាង ទៅ ញុន ម៉ោញ ដាវ ៗ ទី សារ ក្យិប កេះ សាវ៉ាប័ ដាវ ណោះ ហង។

៧

១ «ដៃ ផា កា ពូ ប្រឹក្សា យច ដៃ កៀ ដៃ អន់ ប្រ្លះ បិកកាតយ័ ផា កា អន់ដីស ប្រឹក្សា យច។

២ ផា អន់ដីស ផា កា ពូ នីចម ប្រ្លះ បិកកាតយ័ ចឹង ផា កា អន់ដីស នីណោះ ដេល។ អើ ចឹង វ៉ាវ អន់ កា អន់ ដីស ឡាក់ កា អន់ដីស វ៉ាវ អន់ កា ពូ ណោះ ដេល។*

៣ ញ៉ា ត្រក់ អន់ដីស ហៃ ប៉ុប សារ យច ចិ ម៉ះ អុះ ម៉ី ឡាក់ កា កាបក់ តេះ កាណាង ម៉ាត់ ហះកា អន់ដីស អូ ប៉ុប សារ អន់ដីស ប្រឹក្សា យច តិស ឡាក់ កា តា ពៀក អ្វីង អ្វី ទូម ពីង ម៉ាត់ អន់ដីស ទៅ។

៤ ទីល អ្វីង អ្វី ទូម ពីង ម៉ាត់ អន់ដីស ញ៉ា ត្រក់ អន់ដីស កាប លូ អុះ ម៉ី ផា "ពីះ អន់ អាញ ប៉ាតិក អ្យក់ ឡាច់ កាបក់ តេះ ឡើង ម៉ាត់ អីស" ?

៥ អី ប៉ាណូស តាត់ អំប្រឹក្សា ហត់ អ្យក់ ឡាច់ អ្វីង ឡើង ម៉ាត់ អន់ដីស ទៅ ហិ ណោះ អន់ដីស ចឹង ហៃ ប៉ុប សាឡុះ លូ អូ ប៉ាតិក អ្យក់ ឡាច់ កាបក់ តេះ ឡើង ម៉ាត់ អុះ ម៉ី អន់ដីស។

៦ «ដៃ អ្យក់ កាណាត ញ៉ា ឡាក់ ដាក់ អន់ កា សូ អ្យក់ កា អន់ខែ ចឹង តាឡុះ កាប អន់ដីស ទៅ លូ ដៃ វ៉ិត តាយ៉ា លំ ដាក់ ឡាយ៉ាម គិត ខា ម៉ះ អន់ដីស ហះ ម៉ាត់ សាតៃ អ្យក់ អន់ខែ ចតី ឡុត។

៧ «អន់ដីស ប៉ារ ណោះ ប្រ្លះ បិកកាតយ័ ចឹង អន់។ អន់ដីស ណាំង ណោះ អន់ដីស ចឹង ប៉ុប។ អន់ដីស កា ខត់ អំប៉ារ ណោះ អើ ចឹង បើក កា អន់ដីស ឡុត។

៨ ខង ព្យោ ប៉ារ បក់ ណោះ ចឹង ទី ព្យោ ណាំង បក់ ណោះ ចឹង ប៉ុប លូ ប្រ្លះ ចឹង បើក អំប៉ារ កា បក់ ចំ កា ខត់ ដេល។

* ៧:២ ៧:២ អើ កាប ប៉ាន់ដីប បិច ទី ណា ផា ពិន ចែក ចូត ពូ ឡាឡើង ឡាឡាក់ ប្រ្លះ ចឹង ចែក ចូត ពិន និះទៅ ដេល។

- ៩ ទី កាំឡុង អន់ដីស អា ផា គន ប៉រ ណាំ ប៉ាំង អូ ទី ញើ ចឹង អ្យក់ អំហ្គោ អន់ កា អើ អុះ។
- ១០ លូ ផា គន ប៉រ សាឆ្លឹង កា អូ ទី ញើ ចឹង អ្យក់ ពិះ អៃ វីស អន់ កា អើ ដេល។
- ១១ តុត អន់ដីស ឡាក់ ប៉ាណូស អូ ដាក់ អូ អន់ កាណាគី ដាក់ កា គន ហើង ខាក់ ប្រ្លឹះ ឡាក់ ពី អន់ដីស អៃ ពឹង ប្លែង តោ អើ ចឹង អន់ កាណាគី ដាក់ កា បក់ ប៉រ ណោះ ត្រះ។
- ១២ «អន់ដីស បិច កា ពូ ប្រឹក ដាក់ លូ អន់ដីស នីចម៍ អន់ដីស ត្រក់ ប្រឹក ដាក់ កា ពូ នីណោះ ដេល ខង កាណូង ធ្លាប់ ចាបាប់ ប្រ្លឹះ លូ ធ្លាប់ ម្នត វ៉ាគីយ ប្រ្លឹះ ទី រិះ នីណោះ ហង។
- ១៣ «ហត់ ម៉ុត ទ្រង អំបារ អង់អ្យក់ ពិ ខង អំបារ ម៉ុត ប៉ាក់ ចារ តោ វ៉ាយ តោ វ៉ង ណោះ តិស ឡាហោង ខាក់។ ទ្រង ឡាក់ ប៉ាក់ ចារ ណោះ កា ឡាមត់ ដេល ទី ប៉ាណូស អៀង ម៉ុត ទ្រង អំបារ ណោះ។
- ១៤ ហះ កា អំបារ ម៉ុត ប៉ាក់ ចារ ទី អាញ វីស អើ អង់អ្យក់ លូ ទ្រង ណោះ ប៉ាណាប ចាក ដេល ទី ប៉ាណូស ប៊ែត ដួរ ណាំង ទ្រង ណោះ ប៉បី។
- ១៥ «ត្រក់ ឡាក់ ឡឹង ម្នត តាក់ អំប្រឹក វ៉ាគីយ ប្រ្លឹះ ខង អន់ខែ ចឹង ប៉ាឡម ឡាកោ ឡាក់ ណាំង អន់ដីស អន់ខែ តាក់ អំប្រឹក ដាក់ សីម ឡាក់ កា ចៀម ហះ កា ពុត អន់ខែ តាកេ ឡាក់ កា សូ ព្រី។
- ១៦ អន់ដីស ចឹង អន់ហ្គាល់ អន់ខែ ញន សារ អន់ខែ ចឹង ប្រឹក ឡាក់ កា ពិន អន់ហ្គាល់ តើម ឆ្លឹង ញន ប្លែ អើ ដេល។ នីចម៍ ពូ ឃើយ ដេល ប អ្នះ ប្លែ អង់កាច លូ ប្លែ ប្រា ឡឹង កុំ សាលៀ?
- ១៧ តើម ឆ្លឹង ដាក់ ប្លែ អើ កា ដាក់ និះទៅ ដេល ផា តើម ឆ្លឹង អូ ដាក់ ប្លែ អើ កា អូ ដាក់ និះទៅ ដេល។
- ១៨ តើម ឆ្លឹង ដាក់ អូ អូ ប៉ាំងកើត ប្លែ អើ អុះ តើម ឆ្លឹង អូ ដាក់ កា អូ អូ ប៉ាំងកើត ប្លែ ដាក់ និះទៅ ដេល។
- ១៩ តើម ឆ្លឹង ចំ អូ ដាក់ ប្លែ ពូ ចឹង កាល អ្នត កេះណោះ អ្យក់ ចែត ពឹង អុញ។
- ២០ ម្នត តាក់ អំប្រឹក វ៉ាគីយ ប្រ្លឹះ កា នីណោះ ដេល អន់ដីស ចឹង អន់ហ្គាល់ អន់ខែ ញន សារ អន់ខែ ប្រឹក។
- ២១ «ម្នត បក់ ប្រ្លឹះ ចឹង វ៉ាំងហៃ វ៉ាំងឡា អូ ត្រក់ ម្នត ក្រានី កា អើ អាញ ផា ពិ តាំងឡា មែត តាំងឡា ណោះ អុះ ឃី ម្នត បក់ ប្រឹក ពួយ ពុត ពិ អាញ ឡាក់ អៃ ពឹង ប្លែង តោ។
- ២២ ប៉ាក់ ដារ ប្រ្លឹះ ចឹង តាក់ស៊ុន សារ ទៀ ចឹង ទី ប៉ាណូស អៀង ដួរ ឡោម ឡា អាញ ផា "អី ពិ តាំងឡា ផះ ញីន ប្រឹក វ៉ាគីយ ប្រ្លឹះ លូ ទ្រុះ ឡាច់ ប្រ្លឹះ ប៊ែត ប្រ្លឹះ វុត ទីប ប្រឹក សារ អំវិញ អីញ កេង ខាក់ ញា អូ ត្រក់ សិច អីស ប ញីន ឃើយ អើ ណោះ ពៃ?"
- ២៣ ណោះ អាញ ចឹង រិះ កា អន់ខែ ផា "អី ម្នត ប្រឹក យច ចាបាប់ អន់ដីស ចាក ឡាច់ អន់ ចាំងហាយុត ឡឹង អាញ ពិ អាញ អូ ឃើយ អន់ហ្គាល់ អន់ដីស អុះ"។
- ២៤ «ញើ សាំយ៉ាំង ប៉ានីរ អាញ អា កេះណោះ ប្រឹក ពួយ អើ ណោះ ឡាក់ កា ប៉ាណូស ហ្លួង សាឡាច់ ប្រឹក ហី អំបាំង អំហ្គោ តាឡើរ។
- ២៥ យ្លះ ប្លែង បី ខ្យាល តិស លូ ទៀក វ៉ាឡាប តិ ហី ណោះ នីចម៍ កាតាម កា ហី ណោះ អូ ពួក អុះ ខង អើ ប្រឹក អំបាំង អំហ្គោ។
- ២៦ កាប៉ាច់ បក់ សាំយ៉ាំង ប៉ានីរ អាញ អា ហះ កា អើ អូ ប្រឹក ពួយ អើ ណោះ ឡាក់ កា ប៉ាណូស អូ ហ្លួង អូ ហី ប្រឹក ហី ពឹង កេះ ឡាពុក។
- ២៧ ប៉ាក់ ប្លែង បី ខ្យាល តិស លូ ទៀក វ៉ាឡាប តិ ហី ណោះ អើ ពួក វ៉ាយ វ៉ា ឡុត"។
- ២៨ ប៉ាក់ យីស៊ុ រិះ សារ អា កេះ ៗ ម្នត ប៉ាសុន ញម ខាក់ កា សារ អើ អន់តត់ ប៉ាតោ ណោះ
- ២៩ ខង អើ ប៉ាំងហៀន ទី អំវិញ អីញ អូ ត្រក់ ឡាក់ កា ម្នត ណោយ អន់ទៀត ឃើយ ប៉ាំងហៀន អន់ខែ អុះ។

៨

សារ យីស៊ុ តាក់ អន់ដាក់ ពូ អៀង

១ ប៉ាក់ យីស៊ុ ដីរ ឡឹង ប៉ានីម ទី ប៉ាណូស អៀង កាខាក់ ប៉ាណាំ គូប ចាក ពួយ អើ។

២ ផះ ណោះ កា ទី ប៉ាណូស ត្រក់ វ៉ោះ ម៉ោញ ដួរ ម៉ុត កាដាប សាប្លឹះ អើ លូ កាប ផា «អី ពិ តាំងឡា អីស ទី អំវិញ តាក់ អន់ដាក់ អាញ ផា អីស ចៃ»។

៣ យីស៊ុ សាប៉ាក់ អើ លូ កាប ផា «អាញ ចៃ ដេល ហត់ ព្រះ ដាក់ ពិ»។ ផាឌី វ៉ោះ អើ ណោះ កា ព្រះ ដាក់ ឡុត។

៤ កេះណោះ យីស៊ុ អន់តត់ រិះ កា អើ ផា «អីស ត្រក់ ឡាក់ កាខាក់ វ៉ៃ រិះ សារ អា អន់ ពូ អូ ដៃ។ ហះ កា អីស ត្រក់ ឡាក់ តាំបាង ឡាកោ អន់ ក្រាក់ វ៉ាម្លឹះ តោ ហៃ លូ អ្យក់ កាណាគី ពុះ សែន ប្រ្លឹះ បិកកាតយ៍ ឡាក់ កា ម៉ូសេ ទី រិះ កៀ អន់ ពូ អូ អន់តត់ ផា អីស ដាក់ ប្រាល តាទីច»។

៥ កេះណោះ យីស៊ូ ម៉ុត កាណុង មឿង កាផានីម ទី ម៉ែត តាហាន សុនសាត រួម ម៉ោញ ដូរ ឡាំ ប៉ាក់ ចារ យីស៊ូ លូ ឡោម ផា

៦ «អី ពី តាំងឡា! ទុច អាញ អី អីត យ៉ិប ខាក់ តែប សាំងអ្វីង អ្វី ពីង ហី»។

៧ យីស៊ូ រិះ កា អី ផា «អាញ ចឹង ឡាំ តាក់ អន់ដាក់ អី»។

៨ ម៉ែត តាហាន សុនសាត រួម ណោះ កាប ផា «អី ពី តាំងឡា អាញ ឡាក់ ប៉ាណូស អូ គីត អូ ខា អូ យី ចឹង ជៀក អីស ម៉ុត កាណុង ហី អាញ អុះ។ បរ ក្រានី កា អីស កាប តាក់ អន់ដាក់ ឡឹង អា ម៉ោញ នីរ កា អី ដាក់ ហង។

៩ អាញ អូ អន់តត់ ខង អាញ កា អ្វី អន់តត់ ប៉ានីរ ពូ ដេល កា ទី គន តាហាន អ្វី កាន់តេ ប៉ានីរ អាញ និះទៅ ដេល។ ផា អាញ ប្រើ តាហាន ម៉ោញ ដូរ ឡាំ ណោះ អី ចឹង ឡាំ ផា អាញ ប្រើ សីត ណោះ អី ចឹង សីត។ ផា អាញ ប្រើ ទុច ប្រីក ងារ ញ៉ា អី កា ប្រីក ពូយ ដេល»។

១០ ផះ យីស៊ូ កាតាំង អី កាប នីណោះ អី ញម ខាក់ ខង សុនសាត អន់ទៀត ណោះ សៀ កាខាក់ កេះណោះ អី រិះ កា មូត ចាក ពូយ អី ផា «អាញ បរ រិះ កា អន់ដីស តាទីច កាណុង សុនសាត អ៊ីស្រាអែល អា អាញ អូ យើយ បបំ ញ សៀ កេង ខាក់ ឡាក់ កា អី អា អុះ។

១១ អាញ បរ រិះ កា អន់ដីស ចឹង ទី សុនសាត អន់ទៀត មឿង ពីះ ឡឹង ដារ ឡាច់ ឡឹង ដារ ម៉ុត ចឹង ហារ ប៉ាក់ ចារ ប្រ្លះ រ៉ាំងហៃ រ៉ាំងខ្យា សង់ សា អន់ខូ លូ រត់ អាប្រាំហាំ រត់ អីសាក់ លូ រត់ យ៉ាកុប។

១២ ហះកា ប៉ាសុន អ៊ីស្រាអែល ឡាក់ ត្រត់ ទី ប្រ្លះ បិកកាតយី ចឹង រ៉ាំងហៃ រ៉ាំងខ្យា ណោះ ប្រ្លះ ចឹង រឹត អ្នាត អន់ខែ អន់ អ្វី គែង ឡឹង ពីង ចារ ម៉ាម៉ាំង ម៉ាមត កាណុង ចារ ណោះ កាតាំង ដឹង ពូ ញ៉ា តាំងអិះ លូ រ៉ាំងតែត សា ណាញ»។

១៣ កេះណោះ យីស៊ូ រិះ កា ម៉ែត តាហាន សុនសាត រួម ផា «ហាក់ អីស សីត ឡុត ពី អន់ ដាក់ ឡាក់ កា សារ អីស ម៉ឹង អា ហង»។ ផះ ណោះ ទុច អី ណោះ កា ដាក់ ឡុត។

១៤ កេះណោះ ណារ យីស៊ូ ឡាំ ប៉ាក់ ហី ពេត្រុះ បបំ មើត អន់ហ្វី ពេត្រុះ ពូ គ្រិន តែប ពីង ត្រេ។

១៥ យីស៊ូ ចឹក តី អី ផាឌី ពូ ណោះ កា ដាក់ ពេញ ឡុត អី អ្សរ តាំបាង សាណា សាណាត អន់ កា យីស៊ូ។

១៦ ប៉ាក់ ទីល កាដាង ទី ពូ ឡាំ ជីន ប៉ាណូស ប្រ្លះ ប្រីក មឿង ដូរ ប៉ាក់ យីស៊ូ អី កា ទ្រុះ ឡាច់ ប្រ្លះ បឹត ប្រ្លះ រឹត ឡឹង ប៉ាណូស ប្រ្លះ ប្រីក ណោះ ញន ប៉ានីរ អី លូ តាក់ អន់ដាក់ មូត អីត ពូ ដាក់ ទីខូ ដេល

១៧ គៀតាក់ អង់កេះ សារ រ៉ាគីយ ប្រ្លះ សិច អេសាយ ទី ច្រាត់ រិះ ផា "អី អ្សក ទីប សារ អីត ពូ ទីប កាដក កាដេល ម៉ះ ពិន កា អី"។

១៨ យីស៊ូ ហៃ កា ទី ប៉ាណូស មឿង ពីះ គួម អី ជុំ ណោះ អី ប្រើ សីះ អី អ្សក ទូក យួង តាំងលេវ៉ា ឡាំ ប៉ាក់ ហាង តោ ឡុត។

១៩ ផះ ណោះ ទី ណោយូ ប៉ាំងហៀន ចាបាបំ ម៉ោញ ដូរ ឡាំ ប៉ាក់ ចារ យីស៊ូ លូ រិះ ផា «ណោយូ! អាញ ចឹង ប្រីក សីះ ចាក ពូយ អីស ដេល យីះ អីស ឡាំ ប៉ាក់ ចំ កាតាម»។

២០ យីស៊ូ តើល អី ផា «សូ ព្រី ទី រ៉ាំង ម៉ះ អី សែម កា ទី សំបូរ ម៉ះ អី ដេល ហះកា ប៉ាណូស អាញ អូ ទី ចារ ម៉ុត រ៉ាឡុរ អុះ»។

២១ ទី សីះ ម៉ោញ ដូរ ណារ រិះ កា យីស៊ូ ផា «ពី តាំងឡា អីស អន់ អាញ សីត តបំ ប៉ាទ្រូ ពី អាញ ហី»។

២២ ហះកា យីស៊ូ តើល ផា «ចុ ចាក ពូយ អាញ! អន់ ប៉ាណូស តោ តបំ គួប អន់ខែ ទៅ ពី»។

សារ យីស៊ូ តាក់ អន់ដាក់ បី ខ្យាល

២៣ កេះណោះ យីស៊ូ ជីរ ជិះ ទូក ណារ មូត សីះ កា ប៉ាណាំ គួប ឡាំ អន់ខូ លូ អី ដេល។

២៤ ផាឌី ទី ខ្យាល តិស តាក់ រ៉ាំងក្តាច ទៀក តាំងលេវ៉ា ម៉ុត ពីង ទូក ចឹង តាក់ កាឡាប ទូក។ កាបាច់ យីស៊ូ តែប ហ្នាក់ កា អី ស៊ើយ។

២៥ មូត សីះ រ៉ោ យីស៊ូ ផា «ពី តាំងឡា បរ អីស តង់ ណើ ពិន ចឹង តោ កិញមៀ ហង អា»។

២៦ យីស៊ូ កាប ផា «អី ប៉ាណូស សៀ ឡាឡាក់ ឡាឡាក់ ញ៉ា ត្រត់ អន់ដីស អ្សក តាឡាម នីអៀ?» កេះណោះ អី អ្សរ ទីប ខ្យាល លូ ទៀក ណោះ ខ្យាល កា ស្វាស ទៀក កា ដាក់ ចិរ តែល ទៅ ហង។

២៧ មូត សីះ ញម ខាក់ អន់ខែ កាតាប លូ គួប ផា «អី អា ប៉ាណូស នីចម បះ ខ្យាល លូ ទៀក រ៉ាប់ អី នីអៀ?»។

សារ យីស៊ូ តាំងហ្សិត ប្រ្លះ បឹត ឡាច់ ឡឹង ប៉ាណូស

* ៨:១៧ ៨:១៧ សារ អា ឡាច់ ឡឹង អេសាយ ៥៣:៤។

២៨ ប៉ាត់ យីស៊ូ លូ ម្នាក់ សឹះ ទីល ប៉ាត់ ហាង ក្បាម ម្យ៉ាង កាដាវ៉ា កេះ ផាឌី ទី កាម៉ាក់ ប្រ្រឹះ ប្រឹក ញៀរ ដូរ ឡាច ឡើង ចារ ពូ តប់ ប៉ា ទ្រូ ចាក ឡា ប៉ាត់ ចារ យីស៊ូ។ អន់ខែ ញៀរ ដូរ ណោះ តាកេះ ខាក់ អូ ទី ញៀរ ខីន ចាក ទ្រូង ចារ ណោះ អុះ។

២៩ កាម៉ាក់ ប្រ្រឹះ ប្រឹក ញៀរ ដូរ ណោះ ស្រែសិក ផា «អី គន ប្រ្រឹះ ប្រឹកកាតយី! អីស ទី សារ ញៀរ លូ ញៀន? អីស ឡា ប៉ាត់ អា ចឹង ចែក ថូត ញៀន អន់ទ្រូល ឡើង ដាវ កាំឡាត់ ប?»

៣០ ចាំងហាយុត ប៊ែត ឡើង ចារ អន់ខែ ណោះ ទី សាតែ ម៉ោញ តាប័ល ផះ ចាក ណាំង សា។

៣១ ប្រ្រឹះ ប៊ែត ឡោម យីស៊ូ ផា «ផា អីស ទ្រុះ ញៀន ឡើង ប៉ាណូស អា អីស អន់ ញៀន ម៉ុត អ្នែ កាណុង តាប័ល សា តែ តោ ឡាត ពិ»។

៣២ យីស៊ូ តើល ផា «ម៉ុត អ្នែ ពិ!» ប្រ្រឹះ ប៊ែត កា ឡាច ឡើង កាម៉ាក់ ញៀរ ដូរ ណោះ ម៉ុត កាណុង សាតែ ឡាត។ តា ប័ល សាតែ ណោះ កា សាតាក់ ជីរ ច្រាំង ត្រុត ឡិ ពឹង ទៀក តាំងលោ ឡុង ទៀក តោ ទី។

៣៣ ម្នួត អង សាតែ ប៉ាណាំ គូប សាតាក់ ឡា រះ កា កាំឡាង ម្យ៉ាង លូ រះ ឡើង សារ កាម៉ាក់ ញៀរ ដូរ ឡាក់ ប្រ្រឹះ ប្រឹក ណោះ។

៣៤ កាំឡាង ម្យ៉ាង ទីខូ កា ប៉ាណាំ គូប ឡា ប៉ាត់ ចារ យីស៊ូ កេះណោះ កាប ឡោម ប្រើ យីស៊ូ ចាក ឡាច ឡើង ចារ អន់ខែ ណោះ។

៩

សារ យីស៊ូ អូ អ្នក យ៉ូ សារ យច ប៉ាណូស

១ កេះណោះ យីស៊ូ ជីរ ជិះ ទូក យូង សីត ប៉ាត់ ម្យ៉ាង ចារ អើ យើយ អ្នែ ទៅ ណារ។

២ ផះ ណោះ ទី ពូ តូង ប៉ាណូស តោ ដុង តី តែប ពឹង ត្រិ ឡា ណាំង យីស៊ូ។ ផះ អើ ប័ប អន់ខែ សៀ អើ តាទីច អើ កាប ផា «អី គន ហាក់ អីស ម៉ុង ពិ ខង សារ អីស ប្រឹក យច លូ ប្រ្រឹះ អាញ អូ អ្នក យ៉ូ អុះ អ្នាត ដោះ កេះ»។

៣ ណែយូ បាំងហៀន ចាបាប បក់ អន់ដា កាតាំង អើ កាប នីណោះ អន់ខែ កាប កាណុង ពុត ផា «ប៉ាណូស អា កាប ផាម៉ាត ប្រ្រឹះ»។*

៤ យីស៊ូ កាតាំង ទី សារ អន់ខែ កាប កាណុង ពុត ណោះ បះ អើ កាប ផា «ញ៉ា ត្រក់ អន់ដីស ទី ពុត អូ ដាក់ នីអៀ?

៥ ផា អាញ រះ ផា «អាញ អូ អ្នក យ៉ូ សារ យច អីស កេះ» លើ កាប ផា «អ្សរ ចាក ពិ» កាប នីចម ឡាម៉ត់ លើន?

៦ ហះកា អាញ ប៊ុច អន់ អន់ដីស អូ ហ្លួង ផា ពឹង អងកក់ តេះ អា ប៉ាណូស អាញ អូ អ្នាត ដោះ សារ យច»។ កេះ ណោះ យីស៊ូ កាលែង ហៃ ប៉ាណូស តោ ដុង តី ទីប កាប ផា «អ្សរ អ្នក ត្រិ អីស ចាក សីត ប៉ាត់ ហី អីស ទៅ ពិ»។

៧ ប៉ាណូស បក់ តោ ដុង តី កា អ្សរ ប្រើហា ចាក សីត ប៉ាត់ ហី អើ ទៅ ណារ។

៨ ផះ កាំឡាង ម្យ៉ាង ប័ប សារ អា ពូ ញម ខាក់ លូ ប៉ានេ ប្រ្រឹះ ឡាក់ ទី អន់ សារ អំវាញ អីញ នៃ អា កា ប៉ាណូស។

សារ ម្នួត ផាវ៉ាស៊ី ណាំង សារ លូ យីស៊ូ លូ សឹះ អើ

៩ ផះ យីស៊ូ ចាក ឡាច ឡើង ចារ ណោះ អើ ប័ប កាម៉ាក់ ម៉ោញ ដូរ សិច ម៉ាថាយ អង់អ្នែ ហះ ចារ ពូ សិង វ៉ាបៃ។ យី ស៊ូ កាប លូ អើ ផា «ចុ ឡា ពូយ អាញ»។ ណោះ អើ កា អ្សរ ចាក ពូយ យីស៊ូ ឡាត។

១០ កេះណោះ យីស៊ូ ឡា សា សាណា ប៉ាត់ ហី ម៉ាថាយ។ ទី ប៉ាណូស អ្នក វ៉ាបៃ លូ ប៉ាណូស អូ ដាក់ ម្យ៉ាង ដូរ ពីរ សា អន់ខូ លូ អើ លូ សឹះ អើ ដេល។

១១ ម្នួត ផាវ៉ាស៊ី ប័ប នីណោះ អន់ខែ កាប លូ សឹះ យីស៊ូ ផា «ញ៉ា ត្រក់ ណែយូ អន់ដីស សា អន់ខូ លូ ប៉ាណូស អ្នក វ៉ាបៃ លូ ប៉ាណូស អូ ដាក់ នីអៀ ឡាត?»

១២ យីស៊ូ កាតាំង អន់ខែ កាប នីណោះ កា តើល ផា «ប៉ាណូស ដាក់ ឡាកោ បាំងឡៃ អើ អូ តងកាន ម៉ូអ្សា អុះ ទី ដឹង បក់ អីត ពូ តងកាន ម៉ូអ្សា។

១៣ ហាក់ អន់ដីស យីត ចាប្រែប ហៃ សារ ប្រ្រឹះ រះ កាណុង ផាប វ៉ាន់ដាប ប៉ានីរ អើ ផា «អាញ ប៊ុច កា ប៉ាណូស ទី ពុត តាបាប តាប័ន អូ ត្រក់ អាញ ប៊ុច កា កាណាក់ ពូ ពុះ វ៉ាមះ អុះ»។ សារ អា ទី ណី នីចម? យី អាញ អូ ត្រក់ ជីរ ណាំង ប៉ាណូស ដាក់ អុះ យី ជីរ ណាំង ជៀក ម្នួត អូ ដាក់ ភៀ អន់ អន់ខែ ប៊ុនពែង ពុត ពៀក»។

១៤ ឡៃង ឡើង ណោះ ម្នួត សឹះ រីក់ យូហាន ឡា ប៉ាត់ ចារ យីស៊ូ លូ អំបញ ផា «ញៀន លូ ម្នួត ផាវ៉ាស៊ី កំ អូ សា សាណា លើយ ញ៉ា ត្រក់ សឹះ អីស អន់ខែ អូ កំ?»

* ៩.៣ ៩.៣ អន់ខែ យីត ផា យីស៊ូ ផាម៉ាត ប្រ្រឹះ ញៀន កា អើ ផា អើ អូ អ្នក យ៉ូ សារ ប៉ាណូស ប្រឹក យច លូ ប្រ្រឹះ យី ទី ដឹង ប្រ្រឹះ ហង អូ ប្រឹក នីណោះ។ † ៩.១៣ ៩.១៣ សារ អា ឡាច ឡើង ហូសេ ៦:៦។

១៥ យីស៊ូ តើល អន់ខែ ជា «ផ្ទះ ប៉ាញសង់ ក្លោ កាម៉ាញ ឆីចមី គួប ចាង់ អើ ចឹង អ្នក ញ៉ា សោក ដេល ប ! ហៈកា ចឹង ទី ដាវ ម៉ោញ ពូ ចឹង រ៉ុប អ្នក ឡាច់ ក្លោ ណោះ ដាវ ណោះ អន់ខែ ចឹង កំ។ †

១៦ អូ ទី ប៉ាណូស ញើ អ្នក កាណាត់ ណាវ ជឹង ក្លោប ពឹង អាវ រ៉ោ អុះ ខង កាណាត់ ណាវ ណោះ ចឹង កាប្រើញ ប្រើតី អន់ កា អាវ តាហើក ហើង យ៉ុប។ †

១៧ កា អូ ទី បក់ ញើ អ្នក តាពៃ ប្លើ អង់កាច បើ ងំ ចែក ពឹង ស្រោ អង់ការ សាន់ដាប អុះ។ ជា ប្រើតី នីណោះ ចា បះ កា ស្រោ អង់ការ សាន់ដាប ណោះ ចឹង តាហ្រ្លីស តាពៃ កា ចឹង សីត ទី ឡូត រស្រោ អង់ការ ណោះ កា អូ អូ អ្នក កំ ហង។ ជា តាពៃ បើ តានី ងំ ពូ ចែក ពឹង ស្រោ អង់ការ ណាវ ដេល ណោះ តាពៃ កា អ្វី ស្រោ អង់ការ កា ដាក់»។*

សារ យីស៊ូ តាត់ អង់រ៉ែស សីត គន ក្រាត់ ស្រុក

១៨ ផ្ទះ យីស៊ូ កាកាប លូ អន់ខែ ជា ឌី ទី ក្រាត់ ស្រុក ម៉ោញ ដូវ ម៉ុត កាដាប សាំប្លះ អើ កេះណោះ រះ ជា «គន អង់កាន់ អាញ អង់កះ កាតាច កាសី តាំងហើម កិញ អៀង បំរ អីស តាបាប តាប៉ុន ឡា សាប៉ាត់ អើ ណើ ណោះ អើ ចឹង ទី អាញ រ៉ែស សីត ណាវ»។

១៩ យីស៊ូ កា អ្នក ចាក ឡា អន់ខ្ល លូ អើ ឡូត ម្នា សី កា ឡា អន់ខ្ល ដេល។

២០ ទី អង់កាន់ ម៉ោញ ដូវ អើ អីត ជីវ អញ្ចុ លើយ ទុញ ១២ សាណា កេះ អើ ចាក ពូយ ទ្រង អង់កក់ ម៉ុត សាប៉ាត់ ឡាណាច អាវ យីស៊ូ

២១ ញួន អើ យីត កាណាង ពុត «ជា អាញ ទី សាប៉ាត់ ជឹង អាវ អើ ដាក់ ហង អីត អាញ អា»។

២២ យីស៊ូ កាលែង ហៃ តែង អង់កក់ បំបំ អង់កាន់ ណោះ កេះណោះ អើ ជា «អី គន ហត់ អីស ម៉ឹង ពិ អីស ដាក់ កេះ ញួន កា អីស សៀ»។ អង់កាន់ ណោះ កា ដាក់ អន់តានី ដួង ឡូត។

២៣ ប៉ាត់ យីស៊ូ ឡា ទីល ប៉ាត់ ហី ក្រាត់ ស្រុក កេះ អើ បំបំ ម្នា ខ្លោម ប៊ី ខ្លោម ច្បាប់ លូ បំបំ ប៉ាណូស រ៉ាចក់ រ៉ាចល់ ផ្ទះ អ្វី អង់រ៉ែង ពឹង ប៉ាទ្រូ។

២៤ ណោះ អើ រះ កា ពូ ជា «ឡាច់ ប សាស្វា អា អូ តោ អុះ អើ ក្រានី កា តែប ហ្នាក់ ដោច»។ ហៈកា ពូ កាតីក ប៉ា ដើក ប៉ាញ ចើរ កា អើ។

២៥ ប៉ាត់ អើ ទ្រុះ ឡាច់ ពូ ទី ប៉ាត់ ឡឹង កេះ អើ កា ម៉ុត ពឹង កាណាង អើ ចឹក តី សាស្វា ណោះ សាស្វា ណោះ កា អ្នក ឡូត។

២៦ សារ អា កា លៅ ប៉ាញ ទីប ស្រុក កេះ រណោះ ហង។

សារ យីស៊ូ តាត់ អន់ដាក់ ប៉ាណូស ប្លើល ម៉ាត់ លូ ប៉ាណូស កាំឡូ

២៧ ផ្ទះ យីស៊ូ ចាក ឡាច់ ឡឹង ចារ ណោះ ទី ប៉ាណូស ប្លើល ម៉ាត់ ញើ ដូវ ចាក ពូយ អើ លូ ស្រុក ជា «អី ផ្ទះ រ៉ាច់ សាដាច់ ដាវិត បំរ អីស តាបាប តាប៉ុន កា ញួន ណើ»។

២៨ ប៉ាត់ យីស៊ូ សីត ទីល ប៉ាត់ ហី កេះ ម្នា ប្លើល ម៉ាត់ ញើ ដូវ ណោះ ឡា ប៉ាត់ ចារ អើ។ យីស៊ូ អំបញ្ច អន់ខែ ជា «នីចមី អន់ដីស សៀ ជា អាញ អ្នក ប្រើតី អន់ អន់ដីស តាតារ ម៉ាត់ ប ?» អន់ខែ តើល ជា «ញួន សៀ កេះ ពិ តាំង ឡា»។

២៩ យីស៊ូ សាប៉ាត់ ម៉ាត់ អន់ខែ លូ កាប ជា «ហត់ អន់ ដាក់ ឡាត់ កា អន់ដីស សៀ អា ហង ពិ»។

៣០ ម៉ាត់ អន់ខែ ណោះ កា តាតារ ឡូត។ យីស៊ូ រះ កា អន់ខែ កាខាក់ ជា «ត្រត់ ឡាណាំង ដៃ រះ អន់ ពូ អូ អន់តត់ ដៃ ណើ»។

៣១ ហៈកា កាម៉ាត់ ញើ ដូវ ណោះ អន់ខែ ចាក រះ អន់ ពូ អូ ប៉ាញ ទីប ស្រុក កេះ រណោះ។

៣២ ឡែង ឡឹង អន់ខែ ចាក រ៉ាវ៉ាច កេះ ជា ឌី ពូ ឡា ជីន ប៉ាណូស ប្លើល ប្លើត ម៉ុត ម៉ោញ ដូវ ប៉ាត់ យីស៊ូ ប៉ាណូស ណោះ ប្លើល ប្លើត ប្រើតី អន់ អើ កាំឡូ។

៣៣ ប៉ាត់ យីស៊ូ ទ្រុះ ឡាច់ ប្លើល ប្លើត កេះ ប៉ាណូស កាំឡូ កា អូ កាប ឡូត។ កាំឡាង អៀង ពូ ញួន ខាក់ លូ កាប ជា «ពិន អូ យើយ បំបំ អុះ សារ កេង ខាក់ នីអៀ កាណាង ប៉ាថេត អ៊ីស្រាអែល»។

† ៩:១៥ ៩:១៥ យីស៊ូ កាប ឆីអៀ យី កាប ប៉ាន់ដីប ឡឹង ឡា កោ អើ ទៅ ផ្ទះ អើ អ្វី រ៉ែស ប្រើតី អន់ ពូ ហោក រត់ ហៈកា ប៉ាត់ ពូ រ៉ុប ប៉ាន់តោ អើ ណោះ ពូ ចឹង សាមុក សាម៉ាញ ទីប កំ អូ សា សាណា។ S ៩:១៦ ៩:១៦ អើ កាប ប៉ាន់ដីប ប៊ុច ទី ណើ ជា អើ អន់ សារ ដាក់ ឡាត់ ណាវ កាខាក់ អូ ត្រត់ ក្រានី កា ប៉ាយ៉ាម សារ សាន់ដាប អុះ។ * ៩:១៧ ៩:១៧ អើ កាប ប៉ាន់ដីប ទី ណើ ឡាត់ កា ៩:១៦ ដេល។ † ៩:២៣ ៩:២៣ គន តាឡាប យើយ សុនសាត អ៊ីស្រាអែល យី ប៉ាត់ ប៉ាណូស តោ ពូ ខ្លោម ប៊ី ខ្លោម ច្បាប់។ ម្នា ប្លើល ប៉ាត្រត់ យើយ ច្បាល់ ពូ ញ៉ា អង់ហ្សាង ដេល។

៣៤ ហះកា ម្នាក់ ដាក់ស៊ី អន់ខែ កាប ជា «អើ អ្នក ទ្រុះ ឡាច់ ប្រ្រឹះ បើក នីរៀ ញុន កា សាដាច់ ប្រ្រឹះ បើក អន់ សារ អំ រាញ អីញ កា អើ ហង»។

៣៥ កេះណោះ យីស៊ី ចាក ឡា ប៉ាត់ មៀង លូ ប៉ាត់ ស្រុក អន់ទៀតៗ អើ បាំងហៀន ពូ ពីង រោង លូ រ៉ះ សារ ដាក់ ឡើង ប្រ្រឹះ រាំងហៃ រាំងខ្យា លូ តាត់ អន់ដាក់ ប៉ាណូស អីត ពូ គ្រីប នែវ លូ ប៉ាណូស កាជក កាដេល ប្រ្រឹល ម៉ាត់ អន់ ដាក់ និះទៅ ដេល។

៣៦ ផះ យីស៊ី បំបំ កាំឡាំង អៀង អើ ទី ពុត តាប៉ាប តាប៉ុន កា ពូ ខាក់ ខង ពូ អូ ត្រុះ អូ ថុន អូ ទី ចារ ម៉ឹង ឡាក់ ចៀម អូ ទី តាំងឡា រង។

៣៧ យីស៊ី រ៉ះ កា ម្នាក់ សិះ ជា «ទី ពៀ អៀង ខាក់ ឡាក់ ត្រត់ ច្រត់ ហះកា ប៉ាណូស ច្រត់ បើក ដូវ តាឡាមី។

៣៨ ទីល នីណោះ ហត់ អន់ដីស ឡោម ប្រ្រឹះ បិកកាតយ័ ឡាក់ តាំងឡា ម៉ីរ ម៉ាត់ អើ ប្រើ ពូ ឡា ច្រត់ ពៀ ពីង ម៉ីរ អើ អា»។

១០

សារ យីស៊ី ប្រើ សិះ អើ ចាក

១ យីស៊ី អើ ម្នាក់ សិះ ទី ១២ ដូវ ពិះ ប៉ាត់ ចារ អើ កេះណោះ អើ អន់ ម្នាក់ សិះ ទី អំរាញ អីញ អ្នក ទ្រុះ ឡាច់ ប្រ្រឹះ បើក លូ អន់ អ្នក តាត់ អន់ដាក់ ប៉ាណូស អីត ពូ គ្រីប នែវ លូ ប៉ាណូស កាជក កាដេល ប្រ្រឹល ម៉ាត់ និះទៅ ដេល។

២ ម្នាក់ សិះ ១២ ដូវ ឡាក់ អើ ប្រើ ឡា ប៉ាតាង អើ ណោះ ទី សិច ឡាក់ កា រ៉ះ អា ហង ទី ម៉ោញ ស៊ីម៉ុន ពូ អើ ផា ពេ ត្រុះ លូ អុះ អើ សិច អន់ត្រេ យ៉ាកុប លូ អុះ អើ សិច យូហាន អន់ខែ អា ឡាក់ គន រ៉ាត់ សេបដេ

៣ ភីលីប លូ បាថូលូម ម៉ាថាយ ឡាក់ ប៉ាណូស អ្យក់ រ៉ាបៃ លូ ថូម័រ យ៉ាកុប គន រ៉ាត់ អាណាថាយ លូ ថាដេ

៤ ស៊ីម៉ុន ប៉ាណូស ក្រុំ ប៉ាត់តារ៉ាត់ * លូ យូដៈ អ៊ីសាការីយ៉ុត ប៉ាត់ អន់តីត អើ ប្រត់ អូ ត្រង កា យីស៊ី។

៥ យីស៊ី ប្រើ សិះ អើ ទី ១២ ដូវ អា ឡាច់ ចាក លូ អន់តត់ រ៉ះ ផា «ដៃ ឡា ណាំង សុនសាត អន់ទៀត លូ ដៃ ម៉ុត ពីង ស្រុក សុនសាត សាម៉ារី ហោត

៦ ហះកា ត្រត់ ឡា ណាំង ដឹង សុនសាត អ៊ីស្រាអែល ឡាក់ រ៉ែល រ៉ែង ណោះ ខង អន់ខែ ពៀប ឡាក់ កា ចៀម ហ៊ៀង ហៀត ហង។

៧ ផះ អន់ដីស ចាក ណោះ ត្រត់ រ៉ះ ផា "សារ រាំងហៃ រាំងខ្យា ម៉ះ ប្រ្រឹះ បិកកាតយ័ ក្យាម ចឹង ទីល ហង"។

៨ ហត់ តាត់ អន់ដាក់ ពូ អីត ពូ លូ តាត់ អង់រ៉ែស សីត ពូ តោ។ ហត់ តាត់ អន់ដាក់ ប៉ាណូស ត្រត់ រ៉ោះ លូ ទ្រុះ ឡាច់ ប្រ្រឹះ បើក ប្រ្រឹះ រឹត ឡើង ប៉ាណូស។ អាញ អន់ អំរាញ អីញ នែវ អា កា អន់ដីស តាដោះ អូ តាច់ អូ តូរី ទីល នីណោះ ត្រត់ រាំងហៃ ពូ តាដោះ និះទៅ ដេល ដៃ អ្យក់ ខា ឡើង ពូ។

៩ ដៃ ទ្រុង ឡា ម៉ាស ប្រាក់ លៀន កាក់ អុះ។

១០ លូ ដៃ ទ្រុង កាទុង ដៃ អ្យក់ ឡា ខោ អាវ សារ៉ាប ផ្លែ ដៃ ជិះ កឹប លូ ដៃ ចឹក ឡា អ៊ឹង កាទុង ខង អន់ដីស ឡាក់ ប៉ាណូស ប្រត់ ងារ កា ពូ ពូ ចឹង អន់ សាណា កា អន់ដីស។

១១ ប៉ាត់ អន់ដីស ម៉ុត ពីង ស្រុក តេះ លើ ពីង មៀង ចំ កាតាម ត្រត់ ណាំង អំបញ្ច ពូ ហី ពៀ ចៃ អន់ អន់ដីស អ្នែ អន់ដីស ត្រត់ អ្នែ ពីង ហី អើ ណោះ លើយ ទីល ដាវ អន់ដីស ឡាច់ ឡើង ស្រុក ណោះ។

១២ ប៉ាត់ អន់ដីស ម៉ុត កាណុង ហី ចំ អន់ដីស ត្រត់ កាកាប លូ តាំងឡា ហី ណោះ ផា "អន់ ប្រ្រឹះ អន់ សារ សាណា ក សារ៉ាត កា អន់ដីស"។

១៣ ផា តាំងឡា ហី ណោះ យី ចឹង ទី សារ សាណា ក សារ៉ាត ណោះ អន់ខែ ចឹង ទី សារ សាណា ក សារ៉ាត ឡាក់ កា ប៉ានិរ អន់ដីស កាប តាទីច។ ហះកា ផា តាំងឡា ហី ណោះ អូ យី ចឹង ទី សារ សាណា ក សារ៉ាត សារ អន់ដីស បំរ ណោះ ចឹង សីត ប៉ាត់ អន់ដីស ទៅ។

១៤ ផា ពូ អូ ចៃ ហាប អន់ដីស លូ អូ ចៃ សារ៉ាត ប៉ានិរ អន់ដីស រ៉ះ ត្រត់ ឡាច់ ឡើង ហី លើ ឡើង ស្រុក ណោះ ទីប តាតុះ ឡាច់ កាបក់ តេះ ឡើង ជុង អន់ដីស ដេល។

១៥ អាញ រ៉ះ កា អន់ដីស តាទីច ផា ប៉ាត់ ដាវ ប្រ្រឹះ បិកកាតយ័ ចឹង តាត់ស៊ុន សារ ប៉ាណូស ទីឌូ ទៀ ម្នាក់ មៀង សូដុំ លូ ម្នាក់ មៀង កូម៉ា ប្រ្រឹះ ចឹង ចែក ថ្លត អន់ខែ ជីច ឡើង ម្នាក់ ស្រុក ណោះ។

* ១០:៤ ១០:៤ ក្រុំ ប៉ាត់តារ៉ាត់ ពូ អើ ផា ក្រុំ កាណាន ដេល យី ម្នាក់ បិច កា សុនសាត អ៊ីស្រាអែល ប្រត់ ប៉ាត់តារ៉ាត់ កៀ អន់ រាំងហៃ ឡើង គី សុនសាត រួម។
† ១០:១៥ ១០:១៥ តាតុះ ឡាច់ កាបក់ តេះ យី កៀ ប្រត់ សាញា ផា អន់ខែ ប៉ាសាំង លូ ពូ ណោះ។ ‡ ១០:១៥ ១០:១៥ ម្នាក់ មៀង សូដុំ លូ ម្នាក់ មៀង កូម៉ា យី មៀង កៀ លើត ពេ ពូ ប្រត់ អូ ដាក់ អៀង ណោះ ប្រ្រឹះ បិកកាតយ័ ចែក ថ្លត ចាំឡាយ មៀង ទី ប្រឹះ បំរ ហៃ កាណេត អន់កត់ តេះ (លោកុប្បត្តិ) ១៩:១-២៨។

១៦ «អាញ ប្រើ អន់ដីស ឡាំ អា វីច លូ អន់ ចៀម ម្លៃ ពឹង អន់គីតី តាប័ល់ សូ ព្រី។ ទីល នីណោះ អន់ដីស ត្រក់ អ្នក សាំងកែ ឡាវាំង ឡាកោ គីតី លូ ទី ពុត ដាក់ ឡាអត់ គីតី។

១៧ ត្រក់ ឡាវាំង ឡាកោ ខង ពូ ចឹង អញជិន អន់ដីស ប៉ាក់ ម្នាក់ ក្រាត់ តាត់ស៊ិន សារ កេះណោះ ពូ ចឹង ពីត សាប្លា តី អន់ដីស កាណាង រោង។

១៨ ពូ ចឹង អញជិន អន់ដីស ប៉ាក់ ម្នាក់ ក្រាត់ ណាំផា លូ ប៉ាក់ សាដាច់ អន់ទៀតៗ តាត់ស៊ិន ញន អន់ដីស សៀ អាញ។ ហះកា សារ អា ចឹង ប្រឹក អន់ អន់ដីស ទី ទ្រង រ៉ះ សារ អាញ អន់ កា អន់ខែ លូ សុនសាត អន់ទៀត អ្នក ដេល។

១៩ ផះ ពូ រ៉ុប អន់ដីស អ្សក់ ឡាំ តាត់ស៊ិន សារ ដៃ អ្សក កា អ្នក កាប ខង ផះ ណោះ ហង ប្រឹះ បិកកាតយ័ ចឹង រ៉ះ កា អន់ដីស សារ ចឹង ត្រក់ កាប នីចម៍

២០ ខង អ្នក ត្រក់ អន់ដីស អុះ ចឹង កាប យី ប៉ាដាក់ ប៉ាលឹង ម៉ះ ប្រឹះ ឡាក់ ពី អន់ដីស អើ ចឹង កាប ពឹង អន់ដីស ណោះ។

២១ មី លូ អុះ ចឹង កេះ តាមីរ រ៉ុប គូប សោប អន់ ពូ ប៉ាន់តោ អ្នាត។ ពី ចឹង រ៉ុប គន ទៅ អន់ កា ពូ ប៉ាន់តោ អ្នាត។ កា ប៉ាច់ គនៗ ចឹង ប៉ាណាំ គូប តាប័ញ លូ មើត ពី ទីប អញជិន អន់ ពូ ប៉ាន់តោ ដេល។

២២ ប៉ាណូស ទីខ្ល ចឹង អូ ណាស កា អន់ដីស ញន អាញ។ ហះកា បក់ ចំ ដាម អត់ ម្លៃ សៀ ទីល ឡុច បក់ ណោះ ប្រឹះ បិកកាតយ័ ចឹង តង អើ តាទីច។

២៣ អន់ដីស ម្លៃ ពឹង ម្យ៉េង ចំ កាតាម ផា ទី ពូ កាប អូ ដាក់ ប្រឹក អូ ដាក់ កា អន់ដីស ត្រក់ សាតាក់ ឡាំ ប៉ាក់ ម្យ៉េង អន់ទៀត ណាវ។ អាញ រ៉ះ កា អន់ដីស តាទីច ផា អន់ដីស ចឹង ចាក រ៉ះ កា ពូ ពឹង ប៉ាចេត អ៊ីស្រាអែល អា បើ តាន់ គ្រឹប ម្យ៉េង អុះ ណោះ ប៉ាណូស អាញ ចឹង ពិះ ទីល ហង។

២៤ «អូ ឃើយ ទី សិះ ចំ អ្នក ក្លា ឡឹង ណោយ អុះ លូ អូ ឃើយ បំបំ ទុច តិស ឡឹង ពី តាំងឡា អើ ដេល។ S

២៥ ផា សិះ អូ សាមី លូ ណោយ ទុច កា សាមី លូ ពី តាំងឡា នីណោះ ដាក់ កេះ។ ផា ពូ អន់ សិច ក្រាត់ ហី ផា បេលសេប៊ូល * កេះ ណោះ ពូ ចឹង អន់ សិច ប៉ាណូស បក់ ម្លៃ កាណាង ណោះ អូ ដាក់ ក្លា ឡឹង អា ណាវ។

២៦ «ហះកា ដៃ អ្សក កា អន់ខែ ណោះ។ សារ សាគីម ទីណោះ ត្រក់ តាំបាង អន់ ពូ បំបំ លូ សារ អោន ទីណោះ ត្រក់ រ៉ះ អន់ ពូ អ្នក អន់តត់ ដេល។

២៧ សារ ញ៉ា អាញ រ៉ះ កា អន់ដីស ពឹង ចារ ម៉ាម៉ាង ហត់ អន់ដីស ឡាំ រ៉ះ កា ពូ ពឹង ចារ តាតារ។ សារ ញ៉ា អាញ រ៉ះ កាហៀច ពឹង តោរ ហត់ អន់ដីស ហារ ឡុង រ៉ះ ឡឹង អន់តល់ ហី ឡុត។

២៨ ដៃ អ្សក កា បក់ អ្នក ប៉ាន់តោ ដឹង ឡាកោ បាំងឡៃ ហះកា អូ អ្នក ប៉ាន់តោ ទីប ប៉ាដាក់ ប៉ាលឹង អុះ។ ត្រក់ អ្សក កា ប្រឹះ បិកកាតយ័ ខង អើ អ្នក ប៉ាន់តោ ទីប ឡាកោ បាំងឡៃ លូ ប៉ាដាក់ ប៉ាលឹង ពឹង ចារ អុញ។

២៩ ពូ ប្រូ ចាប ពៀវ កាតុ ទី ខា ដឹង ម៉ោញ ច្បឹម ។ ហះកា ផា ប្រឹះ ឡាក់ ពី អន់ដីស អូ អន់ ចាប ម៉ោញ កាតុ កា អូ ទី ឡាំ ទីល ប៉ាក់ តេះ អា អុះ យ័ះ អើ ជិច នែវ អា កាតាម។

៣០ កាប៉ាច់ អន់ដីស យ័ះ សក់ កល់ កា អើ យ៉ាប ទីណោះ ដេល។

៣១ ទីល នីណោះ អន់ដីស ដៃ អ្សក ខង អន់ដីស អា គីត ខា ក្លា ឡឹង ចាប ម្យ៉េង ណោះ ណាវ។

៣២ ពៀវ ខិន រ៉ះ សារ អាញ អា ហះ ម៉ាត់ ប៉ាណូស ណោះ អាញ ចឹង រ៉ះ សារ អើ កា ពី អាញ ឡាក់ ម្លៃ ពឹង ប្លែង តោ ដេល។

៣៣ ហះកា ពៀវ អូ ខិន រ៉ះ សារ អាញ ហះ ម៉ាត់ ប៉ាណូស អាញ កា អូ ចេះ រ៉ះ សារ អើ ហះ ម៉ាត់ ពី អាញ ឡាក់ ម្លៃ ពឹង ប្លែង តោ ដេល។

៣៤ «ដៃ សាមីត ផា អាញ ជីវ អា កៀ ប្រឹក អន់ ប៉ាណូស ពឹង អងកក់ តេះ ម្លៃ ដាក់ រម លូ គូប សោប អុះ។ អាញ អូ ជីវ ប្រឹក នីណោះ អុះ យី អាញ ជីវ ប្រឹក អន់ ពូ តាប័ញ លូ គូប សោប។

៣៥ អាញ ជីវ អា កៀ ចឹង ប៉ាកលះ គន កាម៉ាក់ អន់ ក្លះ ឡាច់ ឡឹង ពី គន អងកាន់ អន់ ក្លះ ឡាច់ ឡឹង មើត ម៉ាយ ក្លះ ឡាច់ ឡឹង មើត អន់ហ្នំ។

៣៦ បក់ ឃើយ ម្លៃ អន់ខ្ល ម៉ោញ ហី កា ចឹង កេះ តាមីរ លូ គូប សោប។

៣៧ ពៀវ បិច កា មើត ពី ក្លា ឡឹង បិច កា អាញ ប៉ាណូស ណោះ អូ យី ចឹង ប្រឹក សិះ អាញ អុះ។ ពៀវ បិច កា គន ក្លា ឡឹង បិច កា អាញ ប៉ាណូស ណោះ កា អូ យី ចឹង ប្រឹក សិះ អាញ ដេល។

S ១០:២៨ ១០:២៨ សារ អា យី ស៊ូ បិច កាប ឡឹង ឡាកោ អើ ទៅ ពៀវ ឡាក់ កា ណោយ លូ ពី តាំងឡា។ * ១០:២៨ ១០:២៨ បេលសេប៊ូល យី រ៉ែត ប្រឹះ បិក សិច សាតត់ ណោះ ហង។ † ១០:២៨ ១០:២៨ ឡឹម ពៀវ ត្រក់ «អាសារីយ៉ុន»។ ១៦ អាសារីយ៉ុន សាមី លូ ម៉ោញ ខែណាវ។ ម៉ោញ ខែណាវ យី ខា ប្រឹក គូលី ម៉ោញ ដាវ។

- ៣៨ ព្រឺ អ្នក ចែ សាឡាត់ ឡាកោ គយ អ្នឹង គឺង ព្រយ អាញ ប៉ាណូស ណោះ កា អូ យី ចឹង ប្រគំ សីះ អាញ ដេល។
- ៣៩ បក់ ព្រឺ ប៊ុច អ្នែ រឺស បក់ ណោះ ចឹង តោ ហះកា បក់ ព្រឺ តោ ញួន អាញ បក់ ណោះ ចឹង អ្នែ រឺស។
- ៤០ «ព្រឺ ហាប់ អន់ដីស ឡាក់ កា ពូ ហាប់ អាញ ដេល ព្រឺ ហាប់ អាញ ឡាក់ កា ពូ ហាប់ ប្រ្រឹះ បិកកាតយ ឡាក់ ប្រើ អាញ ជីវ ប៉ាត់ អា ដេល។
- ៤១ ព្រឺ ហាប់ វ៉ាគីយ ប្រ្រឹះ ម៉ោញ ដូវ ញួន កា អ៊ែ ឡាក់ វ៉ាគីយ ប្រ្រឹះ ប្រ្រឹះ ចឹង អន់ ខា កា អ៊ែ ឡាក់ កា ប្រ្រឹះ ចឹង អន់ កា វ៉ាគីយ អ៊ែ ដេល។ ព្រឺ ហាប់ ប៉ាណូស ដាក់ ម៉ោញ ដូវ ញួន កា អ៊ែ ប៉ាណូស ដាក់ ប្រ្រឹះ ចឹង អន់ ខា កា អ៊ែ ឡាក់ កា ប្រ្រឹះ ចឹង អន់ កា ប៉ាណូស ដាក់ ណោះ ដេល។
- ៤២ អាញ រិះ កា អន់ដីស តាទីច ផា ព្រឺ អន់ ទៀក ដឹង ម៉ោញ ចក កា ប៉ាណូស ចិ ម៉ោញ ដូវ ញួន អ៊ែ ឡាក់ សីះ អាញ បក់ អន់ ទៀក ណោះ ចឹង ទី ខា តាទីច»។

១១

១ ប៉ាត់ យីស៊ូ អន់តត់ រិះ កា សីះ អ៊ែ ទី ១២ ដូវ កេះ ៗ អ៊ែ ឡាច់ ឡឹង ចារ ណោះ កៀ ចាក រិះ សារ ដាក់ លូ បាំង ហៀន ពូ ប៉ាត់ ស្រុក តេះ អន់ទៀត ណាវ។

សារ វគី យូហាន អំបញ្ច យីស៊ូ

២ ផះ រាំងរាំង ណោះ វគី យូហាន ត្រត់ ខុក អ៊ែ កាតាំង ដេល ពូ រិះ ឡឹង ដារ យីស៊ូ * ទី ប្រគំ ទីណោះ។ អ៊ែ កា ប្រើ សីះ អ៊ែ ឡាក់ អំបញ្ច លូ យីស៊ូ ផា

៣ «អីស ហង ប បក់ ប្រ្រឹះ រឺស អន់ ប្រគំ សាដាច់? លើ កា ញួន ត្រត់ ក្បាត់ ម៉ោញ ដូវ ណាវ?»

៤ យីស៊ូ តើល រិះ កា អន់ខែ ផា «ហាក់ អន់ដីស សីត រិះ កា យូហាន សារ ញា ឡាក់ អន់ដីស បំប លូ សារ អន់ដីស កាតាំង អា ពិ

៥ ខង ប៉ាណូស ម៉ាម៉ាំង ម៉ាត់ កើត តាតារ ប៉ាណូស រាំងរាំង ផុង តី កើត អូ ចាក ប៉ាណូស ត្រត់ រោះ កើត ដាក់ ប៉ាណូស ត្រីក ត្រីក កាតាំង ប៉ាណូស តោ កា រឺស សីត ណាវ សារ ដាក់ មិះ ប្រ្រឹះ កាតាំង ទីល មូត ថុក ញាក់ ដេល។

៦ ប៉ាណូស ចំ សៀ អាញ អូ អូ ឡាកោ ណោះ ចឹង សាណុក សារ វគី តាទីច ហង»។

៧ ប៉ាត់ មូត សីះ វគី យូហាន ចាក វ៉ាវ៉ាច កេះ យីស៊ូ រិះ សារ វគី យូហាន កា កាំឡាក់ អៀង ផា «ផះ អន់ដីស ឡាក់ ប៉ាត់ ស្រី តីស ពៃ អន់ដីស ឡាក់ ណាំង ហៃ កាណាត ញា? អន់ដីស ឡាក់ ហៃ តើម ត្រាង យើល កា ខ្យាល ប?

៨ លើ ឡាក់ ណាំង ហៃ កាណាត ញា? អន់ដីស ឡាក់ ណាំង ហៃ ប៉ាណូស កាសិប ពៀត ដាក់ ឡាយ៉ាម ប? ប៉ាណូស បក់ កាសិប ពៀត ដាក់ ឡាយ៉ាម យី មូត បក់ អ្នែ ពឹង ហី សាដាច់។

៩ ទីល នីណោះ អន់ដីស ឡាក់ ណាំង ហៃ កាណាត ញា? ណាំង ហៃ វ៉ាគីយ ប្រ្រឹះ ប? ត្រត់ ហង! អាញ បំរ រិះ ផា អ៊ែ ណោះ ក្លា ឡឹង វ៉ាគីយ ប្រ្រឹះ ណាវ។

១០ យូហាន អា ហង ពូ ច្រាត់ រិះ កាណុង ផាប់ វ៉ាន់ដាប់ ប៉ានិះ ប្រ្រឹះ ផាះ

ប្រ្រឹះ កាប ផា «អាញ ចឹង ប្រើ ម៉ោញ ដូវ ប៉ាតាង អាញ អន់ ឡាក់ អន់ទ្រួល ឡឹង អីស កៀ ទ្រៀម ទ្រង អន់ កា អីស»។

យូហាន អា ហង ឡាក់ ប្រ្រឹះ ប្រើ ឡាក់ អន់ទ្រួល ឡឹង អាញ ណោះ។

១១ អាញ បំរ រិះ កា អន់ដីស តាទីច ផា ទី ប៉ាណូស ឡាក់ កើត ពឹង អង់កក់ តេះ អា អូ ទី ពៀ តីស ឡឹង យូហាន អា អុះ ហះកា ទី ប៉ាណូស ប្រ្រឹះ រាំងហៃ រាំងខ្យា បក់ ចិ ចិ ឡឹង ពូ អ៊ែ ណោះ យី តីស ឡឹង យូហាន ណាវ។

១២ ឡឹង រាំងរាំង យូហាន អ្នែ អន់តត់ រិះ កា ពូ ទីល រំប ដារ អា ទី ពូ ប៉ាសាំង លូ សារ រាំងហៃ រាំងខ្យា មិះ ប្រ្រឹះ លូ ទី ប៉ាណូស ខួយ តាប៊ុត ប៊ុច រាំងហៃ

១៣ ខង ទី វ៉ាគីយ ប្រ្រឹះ ឡឹង សើត ពៃ លើយ ទីល រាំងរាំង យូហាន អា កា ទី រិះ ឡឹង សារ ប្រ្រឹះ រាំងហៃ រាំងខ្យា ដេល។ ចាបាប់ ប្រ្រឹះ កា រិះ ឡឹង សារ អា និះទៅ ដេល។

១៤ ផា អន់ដីស ចែ សៀ អាញ បំរ រិះ ផា យូហាន អា ហង ឡាក់ វ៉ាគីយ ប្រ្រឹះ សិច អេលីយ៉ា ឡាក់ ចឹង ត្រត់ ជីវ ណោះ ពៃ។

១៥ ព្រឺ កាតាំង សារ អា អ្សក់ យីត ចាស្រែប ពិ។

* ១១:២ ១១:២ យីស៊ូ ពៀត គុល «គ្រិះ»។ † ១១:៥ ១១:៥ បំរ ហៃ អេសាយ ៣៥:៥-៦; ៤២:១៨; ៦១:១។ ‡ ១១:១០ ១១:១០ សារ អា ឡាច់ ឡឹង ម៉ាឡាក់ ៣:១។

១៦ «អាញ ត្រង់ ប៉ាន់ដឹប ប៉ាណូស រ៉ាំងហារ អា រ៉ឺច លូ ប៉ាណូស នីចម៍? អន់ខែ ណោះ រៀប ឡាក់ កា គន សាស្តា អ្នែ សាមយ រំលំ រតាឡាត កាប កា គូប សោប ផាន៖

១៧ "ញីន ខ្លោម ច្បាប់ អន់ កា អន់ដឹស ហះកា អន់ដឹស អូ ចៃ កាតាប័ អុះ ញីន ញាំ កា ប៉ាទ្រូ

ហះកា អន់ដឹស អូ ចៃ ញាំ ពូយ ដេល"។

១៨ ខង យូហាន ពីះ ប៉ាក់ អា អែរី អូ អែត តាពៃ លូ អែរី កំ អូ សា សាណា ហះកា ពូ ផាក អែរី ប៉ាណូស ប្រ្រឹកៗ ប្រឹកៗ កាប៉ាច់ ប៉ាណូស អាញ កា ពីះ ប៉ាក់ អា ដេល អាញ អូ កំ អុះ អាញ អែត តាពៃ សា សាណា ហះកា ពូ ផាក អាញ "ហៃ ប៉ាណូស អា ហាន អែត ហាន សា ទីប រ៉ាំង លូ ប៉ាណូស អូ ដាក់ លូ មូត អ្សក រ៉ាំង"។ ហះកា ពូ ចឹង អូ អន់តត់ ផា សារ ហ្សាំង សាឡាច់ ម៉ះ ប្រ្រឹះ ប៊ិកកាតយ័ ដាក់ ត្រង់ តាទីច ញន កា ពូ ប័ប័ ដាន អែរី ប្រឹកៗ។

សារ យីស៊ូ កាប ប៉ាំងអាល កា មូត ស្រុក ខ្វាស៊ីន លូ ស្រុក បេតសៃដា

២០ កេះណោះ យីស៊ូ កាប ប៉ាំងអាល កា មូត អ្នែ ពីង ស្រុក អន់ទៀតៗ ញន អន់ខែ អូ ចៃ ប៊ិនពែង ពុត ពៀក។ ស្រុក ទិណោះ ឡាក់ ចារ អែរី យើយ តាំបាង សារ អំរ៉ាញ អីញ កេង ខាក់ អៀង។

២១ អែរី ផា «អី មូត ស្រុក ខ្វាស៊ីន អន់ដឹស ចឹង ឡាបាក តាទីច ហង។ អី មូត ស្រុក បេតសៃដា អន់ដឹស កា ត្រង់ ប៉ាណាប ដេល។ ផា មូត មៀង ទីរ៉ុះ លូ មៀង ស៊ីដួន S ទី ប័ប័ សារ អំរ៉ាញ អីញ ឡាក់ កា អន់ដឹស ទី ប័ប័ ហះ អា ចាបះ កា មូត មៀង ទិណោះ ចឹង ប៊ិនពែង ពុត ពៀក តាទីច ឡាត ទីប អន់តុក កាប៉ោ លូ អង់អ្នែ ពីង អំហូរ*។

២២ ខ អា ហង បះ អាញ ប័រ រ៉ះ កា អន់ដឹស ផា ប៉ាក់ ដាន ប្រ្រឹះ ប៊ិកកាតយ័ តាតស៊ិន សារ ប៉ាណូស ទិខ្ល ទៀ មូត មៀង ទីរ៉ុះ លូ មៀង ស៊ីដួន អន់ខែ ចឹង ត្រង់ ថូត ជីច ឡឹង អន់ដឹស។

២៣ អី មូត មៀង កាផានីម ដៃ សាមីត ផា ប្រ្រឹះ ចឹង តាត់ អំប៉ោក អន់ដឹស ហារ ទីល ប្លែង យី អន់ដឹស ចឹង ឡា កាណាង ត្រោម តេះ ចារ គ្រន ប៉ាទ្រូ ឡាក់។ ផា មូត មៀង សូដុំ † ទី ប័ប័ សារ អំរ៉ាញ អីញ កេង ខាក់ ឡាក់ អន់ដឹស ប័ប័ ហះ ចារ អា ចាបះ កា មូត មៀង សូដុំ ចឹង សៀ លូ អ្នែ លើយ ទីល រ៉ប ដាន អា ដេល។

២៤ ខ អា ហង បះ អាញ ប័រ រ៉ះ កា អន់ដឹស ផា ប៉ាក់ ដាន ប្រ្រឹះ ប៊ិកកាតយ័ តាតស៊ិន សារ ប៉ាណូស ទិខ្ល ទៀ មូត មៀង សូដុំ អន់ខែ ចឹង ត្រង់ ថូត ជីច ឡឹង អន់ដឹស។

២៥ ផះ ណោះ យីស៊ូ កាប ផា «អី ប្រ្រឹះ តេះ ប្រ្រឹះ ប្លែង ឡាក់ ពី អាញ ប័រ ប៉ានេ អីស ខង អីស ទី តាំបាង សារ ទិ អា អន់ កា មូត អូ គីត អូ ខា អូ អូ អូ ហ្វូង ហះកា អីស អាន អូ អន់ កា មូត គីត ខា ហ្សាំង សាឡាច់ អូ ហ្វូង អុះ។

២៦ ត្រង់ ហង ពី អីស ប៉ាញ ពុត ប្រឹកៗ នីអៀ»។

២៧ យីស៊ូ កាប លូ ពូ ណារ ផា «ពី អាញ ទី អន់ អាញ ហ្វូង គ្រីប សារ អែរី ទិណោះ។ អូ ទី ពៀ អន់ហ្វាល់ គន ប្រ្រឹះ ប៊ិកកាតយ័ ហ្វាស ឡឹង អែរី ទៅ អុះ កា អូ ទី ពៀ អន់ហ្វាល់ ប្រ្រឹះ ប៊ិកកាតយ័ ហ្វាស ឡឹង គន អែរី ដេល។ ទីល នី ណោះ អូ ទី ប៉ាណូស ពៀ ចឹង អន់ហ្វាល់ ប្រ្រឹះ ប៊ិកកាតយ័ អុះ ផា អាញ អូ តាំបាង អន់ ពូ អន់ហ្វាល់។

២៨ អី មូត ក្លែន ក្លាំង លូ មូត ទី សារ ចុនចៃ ចុ ពីះ ប៉ាក់ អាញ ម៉ាក់ អាញ ចឹង អន់ អន់ដឹស រ៉ាំងឡូរ។

២៩ ហាក់ ម៉ុត កែង អាញ ពី † ទីប ហៀន ឡឹង អាញ ណោះ អន់ដឹស ចឹង សាណុក ពុត ហង ខង អាញ ដាក់ លូ ទី ពុត ឡាអត់។

៣០ ដាន អាញ ប្រើ អន់ដឹស ប្រឹកៗ កា ដាក់ ឡាម៉ត់ ដេល S»។

១២

សារ មូត ផាវ៉ាស៊ី ណាំង សារ លូ យីស៊ូ

១ ប៉ាក់ ទីល ដាន រ៉ាំងឡូរ យីស៊ូ ចាក តាត់ ទ្រង អន់តីតី មីរ។ សីះ អែរី ឡា យ៉ុត តាឡាមី កា ប៉ាណា គូប ប្រិច សា ពៀ សាឡី ។

S ១១:២១ ១១:២១ មៀង ទីរ៉ុះ លូ មៀង ស៊ីដួន យី មៀង សុនសាត អន់ទៀត ពូ ខ្ល ប្រឹកៗ អូ ដាក់ អៀង។ * ១១:២១ ១១:២១ គុន តាឡាមី ពូ ផា ពូ ឡាប ញម សារ យច លូ ប៊ិនពែង ពុត ពៀក ណោះ ពូ កា អន់តុក កាប៉ោ លូ អង់អ្នែ ពីង អំហូរ។ † ១១:២៣ ១១:២៣ មៀង សូដុំ យី មៀង ម៉ោញ សើត ពៃ ពូ ប្រឹកៗ អូ ដាក់ អៀង ណោះ ប្រ្រឹះ ប៊ិកកាតយ័ ចែត ថូត ចាំឡាយ មៀង ទី ប្រឹកៗ ប័រ ហៃ កាណេត អង់កត តេះ (លោកប្បវត្តិ) ១៩:១-២៨។ ‡ ១១:២៤ ១១:២៤ ហាក់ ម៉ុត កែង អាញ ពី ពៀត គុល «ហាក់ អ្សក នីម ម៉ះ អាញ ចែត ពីង ឡា កា ពី»។ S ១១:៣០ ១១:៣០ ដាន អាញ ប្រើ អន់ដឹស ប្រឹកៗ កា ដាក់ ឡាម៉ត់ ដេល ពៀត គុល «នីម ម៉ះ អាញ ជីច កាណាក់ អាញ ប្រើ អន់ដឹស តយ កា ជីច ដេល»។

២ ម្ចាស់ ផារ៉ាស៊ី បំបំ អន់ខែ ប្រិច សា រៀ នីណោះ កា រ៉ះ លូ យីស៊ី ផា «អីស ហែៗ សី: អីស ប្រឹក្ច ងារ ប្រិច រៀ រឹង ងារ វ៉ាឡូរ ចាបាប អូអន់ ប្រឹក្ច ងារ នែរ អា រឹង ងារ វ៉ាឡូរ អុះ»។*

៣ ហះកា យីស៊ី តើល ផា «អន់ដីស ទិខូ អូ ទី អាន ប សារ សាដាច់ ដារីត លូ គូប អី ប្រឹក្ច ផះ អន់ខែ ឡាប៊ុត សង់ ណោះ ពែ ?

៤ អី ម៉ុត កាណុង ចារ វ៉ាម៉ះ ប្រឹក្ច អ្យក់ សា ណុំ បាំង ពូ ទៀន អន់ ហះ ម៉ាត់ ប្រឹក្ច លូ ជែក អន់ កា គូប អី អន់ដា ដេល ។ កាណុង ចាបាប ប្រឹក្ច ទី ដឹង ម្ចាត ក្រាត់ វ៉ាម៉ះ ប្រឹក្ច ទី ចាបាប សា ណុំ ណោះ សាដាច់ លូ ប៉ាសុន ដោច ដាច អូ ត្រក់ សា អុះ។ នីចម អន់ដីស យើយ អាន ដេល ប សារ ណោះ ?

៥ ម៉ោញ ណារ រឹង ងារ វ៉ាឡូរ ម្ចាត ក្រាត់ វ៉ាម៉ះ ប្រឹក្ច អ្យក់ ងារ កាណុង រ៉ោង វ៉ាម៉ះ អន់ខែ ស៊ុត កា ប្រឹក្ច យច ឡឹង ចាបាប ងារ វ៉ាឡូរ ដេល ហះកា អន់ខែ អូ ទី ចូត អុះ នីចម អន់ដីស យើយ អាន ដេល ប ចាបាប សារ ណោះ ?

៦ អាញ បំ រ៉ះ កា អន់ដីស អ្យ ហះ អា ទី ប៉ាណូស ម៉ោញ ដូរ កេង ឡឹង រ៉ោង វ៉ាម៉ះ ណោះ ណារ ។

៧ ផា អន់ដីស ហ្លួង ឡឹង សារ ប្រឹក្ច ទី រ៉ះ ផា «អាញ ប៊ុច កា ប៉ាណូស ទី ពុត តាបាប តាប៉ុន អូ ត្រក់ អាញ ប៊ុច កា កាណាត ពូ ពុះ វ៉ាម៉ះ អុះ» ណោះ អន់ដីស ចឹង អូ កាប បាំងអាល កា ម្ចាត បក់ អូ ទី ចូត ណោះ អុះ

៨ ខង ប៉ាណូស អាញ ឡាក់ តាំងឡា ងារ វ៉ាឡូរ ។

៩ កេះណោះ យីស៊ី ចាក ឡាច់ ឡឹង ចារ ណោះ ឡា ប៉ាត់ រ៉ោង ចារ ពូ លូម។

១០ កាណុង រ៉ោង ណោះ ទី ប៉ាណូស ម៉ោញ ដូរ ក្រិរ តី ម៉ោញ បឹង អ្យ ហះ ណោះ ដេល។ ពូ ប៉ាណា គូប ម៉ុត អំ បំញ យីស៊ី ផា «កាណុង ងារ វ៉ាឡូរ នីអៀ ពិន ទី ចាបាប តាត់ អន់ដាត់ ប៉ាណូស នែរ អា ដេល ប ?» អន់ខែ អំបំញ នែរ អា កៀ ប៊ុច ណាំង សារ កាប កា យីស៊ី។

១១ យីស៊ី តើល អន់ខែ ផា «ទី កាំឡាំង អន់ដីស អា ផា ម៉ោញ ដូរ អី ទី ចៀម ម៉ោញ កាតុ ឡី កាណុង ឡះ ត្រក់ រឹង ងារ ពូ វ៉ាឡូរ នីចម អី ចឹង ប្រឹក្ច អី អូ ឡា អ្យក់ ឡាច់ ហិ ប ចៀម អី ណោះ ?

១២ ហះកា ប៉ាណូស ទី ខា ក្លា ឡឹង ចៀម ណោះ ខាក់ ទីល នីណោះ ចាបាប អន់ តង់ ពូ កាណុង ងារ វ៉ាឡូរ អា ដេល»។

១៣ យីស៊ី រ៉ះ កា កាម៉ាត់ ក្រិរ តី ណោះ ផា «ឡាង ហែ តី !» អី កា ឡាង តី តាទីច ផាឌី តី ណោះ ដាត់ ឡាក់ កា តី ម៉ោញ បឹង ណារ ដេល។

១៤ កេះណោះ ម្ចាត ផារ៉ាស៊ី ឡាច់ ឡឹង រ៉ោង ឡា ពឹកសា គូប អន់ខែ កៀ ណាំង ទ្រង ចឹង ប៉ាន់តោ អ្នាត យីស៊ី។

១៥ យីស៊ី អូ អន់តត់ ឡឹង សារ ណោះ ឡាត ណោះ អី កា ចាក ឡាច់ ឡឹង ចារ ណោះ ទីប ទី ប៉ាណូស អៀង ចាក ពូយ អី ដេល។ យីស៊ី តាត់ អន់ដាត់ ម្ចាត អីត ពូ អន់ ដាត់ ទិខូ ដេល។

១៦ កេះណោះ អី ទីប អូ អន់ខែ រ៉ះ កា ពូ អន់ទៀត អូ ឡឹង ងារ អី ប្រឹក្ច ណោះ អុះ។

១៧ សារ អា កើត ពី: កៀ តាត់ អង់កេះ សារ ប្រឹក្ច បិកកាតយ ទី រ៉ះ កា វ៉ាតីយ ប្រឹក្ច សិច អេសាយ ពែ ផា:

១៨ ប៉ាណូស អា ហង អាញ រ៉ើស អន់ ប្រឹក្ច ងារ អាញ អាញ ប៊ុច ចែ ខាក់ កា អី អា ទីប ប៉ាញ ពុត អាញ ដេល។

អាញ ចឹង ចែត ប៉ាងាត់ ប៉ាលឹង អាញ រឹង អី។

អី កា ចឹង រ៉ះ អន់ សុនសាត អន់ទៀត អូ អន់តត់

ផា អាញ ចឹង តាត់សិន សារ ប៉ាណូស អន់ ត្រង់ តាទីច។

១៩ អី អូ តាប៉ុញ តាប៉ាត់ លូ ពូ អុះ

លូ អូ កាប តីស ប៉ានីរ ដេល

កា អូ ទី រៀ ចឹង កាតាំង ប៉ានីរ អី រទ្រង អុះ។

២០ អី អូ ព្រិច តាត់ កាតាច់ តើម ត្រាង ឡាក់ ប៉ាក់ កេះ ណោះ អុះ

កា អូ តាត់ អំប៉ាត់ តាតៀង ឡាក់ អ្យ ដឹង អៀ កេះ ដេល។

អី ប្រឹក្ច នីអៀ លើយ ទីល អាញ កេះ តាត់សិន សារ អន់ ត្រង់។

* ១២:២ ១២:២ តាម ចាបាប ប្រឹក្ច ងារ ដឹង ត្រា ងារ ត្រក់ វ៉ាឡូរ ម៉ោញ ងារ ហះកា ម្ចាត ផារ៉ាស៊ី អន់ខែ ផែម ចាបាប អន់ខែ ណារ ផា អន់ខែ បំបំ ពូ ប្រិច សា រៀ រឹង ងារ វ៉ាឡូរ អន់ខែ ផា យច ចាបាប ហង ឡាក់ កា ប្រឹក្ច ងារ ដេល។ † ១២:៤ ១២:៤ ផះ ណោះ ប្រឹក្ច អី កា សាដាច់ ដារីត អុះ ទីល នីណោះ ម្ចាត ផារ៉ាស៊ី អូ ត្រក់ អីក កា សី: យីស៊ី ដេល។ បំ ហែ ១ សាយ អីល ២១:១-៦។ ‡ ១២:៧ ១២:៧ សារ អា ឡាច់ ឡឹង ហូស ៦:៦។

២១ គ្រីប សុនសាត ចឹង ម៉ឹង អែវី ៩។

២២ ផ្លូវ ណោះ ទី ពូ ឡា ជីន កាម៉ាក់ ប្រ្រឹះ ប៊ីត ម៉ុត ម៉ៅញ ដូរ ប៉ាក់ យីស៊ូ ប៉ាណូស ណោះ ប្រ្រឹះ ប៊ីត ប្រ្រឹក អន់ អែវី ម៉ាម៉ាំង ម៉ាក់ លូ កាំឡូ។ យីស៊ូ កា តាក់ អន់ដាក់ អែវី កាម៉ាក់ ណោះ កា ដាក់ តាតារ ម៉ាក់ អ៊ូ កាប ហង។

២៣ កាំឡាំង ទិខូ ញម វ៉ាដើត អន់ខែ កាកាប លូ គូប សោប ផា «នីចម អែវី អា ផ្លង វ៉ាច់ ដាវីត ឡាក់ ចឹង ប្រឹក សា ដាច់ ប?»

២៤ ប៉ាក់ មូត ផាវ៉ាស៊ី កាតាំង នីណោះ អន់ខែ កាប ផា «អែវី អា អ៊ូ ទ្រុះ ឡាច់ ប្រ្រឹះ ប៊ីត នីអៀ ញន កា បេលសេប៊ូល * សាដាច់ ប្រ្រឹះ ប៊ីត អន់ អំវាញ អីញ កា អែវី ហង»។

២៥ យីស៊ូ អ៊ូ ហ្លួង ឡឹង សារ អន់ខែ យីត អែវី តើល អន់ខែ ផា «ប៉ាថេត ចំ ឡាក់ ទី ប៉ាសុន តាប៉ុញ តាប៉ាក់ គូប សោប ប៉ាថេត ណោះ ចឹង វ៉ាយ វ៉ា តាប្រះ តាប្រោង ហង មៀង ចំ លើ ហី ចំ ឡាក់ តាប៉ុញ តាប៉ាក់ គូប ចឹង ក្លាយ វ៉ាយ គូប ហង។

២៦ ផា ប្រ្រឹះ ប៊ីត សាតាំង ទ្រុះ ឡាច់ មូត សាតាំង ទៅ ណោះ អែវី តាប៉ុញ លូ ឡាកោ អែវី ទៅ ហង នីចម ប៉ាថេត អែវី ចឹង អ៊ូ អែវី យី អែវី វ៉ាយ វ៉ង ហង។

២៧ ផា អាញ ទ្រុះ ឡាច់ ប្រ្រឹះ ប៊ីត ញន កា អំវាញ អីញ ម៉ះ ប្រ្រឹះ ប៊ីត បេលសេប៊ូល តាទីច ទីល នីណោះ គូប អន់ ជីស អន់ខែ ទ្រុះ ឡាច់ ប្រ្រឹះ ប៊ីត អេង កា អំវាញ អីញ ម៉ះ ញើ ណារ៉ូ? ទីល នីណោះ គូប អន់ជីស ចឹង កាប កា អន់ ជីស ហង។

២៨ ហះកា ផា អាញ ទ្រុះ ឡាច់ ប្រ្រឹះ ប៊ីត ញន កា ប៉ាដាត ប៉ាលីង ម៉ះ ប្រ្រឹះ ប៊ីត កាតយី ទីល នីណោះ សារ វ៉ាំង ហៃ វ៉ាំងខ្យា ម៉ះ ប្រ្រឹះ ទីល ប៉ាក់ អន់ជីស អា កេះ។

២៩ «ម៉ៅញ ណារ៉ូ អ៊ូ ទី បក់ ញើ ខីន ម៉ុត វ៉ាត អ្យក់ វ៉ាស អំប៉ាស ពីង ហី ប៉ាណូស កេង † អុះ ទី ដឹង វ៉ុប កត់ បក់ កេង ណោះ ហី ណោះ ចឹង ខីន ម៉ុត វ៉ាត អ្យក់ វ៉ាស អំប៉ាស អែវី ទី។

៣០ ញើ អ៊ូ ចៃ ម៉ុត តែង អាញ ប៉ាណូស ណោះ អូ ណីស កា អាញ ហង ញើ អ៊ូ ប៉ាក់ ពូ ឡា តែង អាញ ប៉ាណូស ណោះ តាត តាប្រះ តាប្រោង ពូ ហង។

៣១ ខ អា ហង បះ អាញ រ៉ះ កា អន់ជីស ផា ប៉ាណូស ចំ ប្រឹក យច លើ កាប ផាម៉ាត ប្រ្រឹះ អែវី ចឹង អ៊ូ អ្យក់ យ៉ូ អុះ។ ហះកា ផា ពូ កាប ផាម៉ាត កា ប៉ាដាត ប៉ាលីង ម៉ះ ប្រ្រឹះ សារ ណោះ អែវី អ៊ូ អ្នាត ដោះ អុះ។

៣២ ញើ កាប យច លូ ប៉ាណូស អាញ ប្រ្រឹះ ប៊ីត កាតយី អ៊ូ អ្យក់ យ៉ូ អុះ។ ហះកា ផា ពូ កាប យច លូ ប៉ាដាត ប៉ាលីង ដាក់ កាខាក់ ម៉ះ ប្រ្រឹះ សារ ណោះ អែវី អ៊ូ អ្នាត ដោះ អុះ យី អ្យក់ យ៉ូ លើយ។

៣៣ «ផា តើម អ៊ឹង ដាក់ ប្លៃ អែវី កា ដាក់ ដេល ផា តើម អ៊ីក ប្លៃ កា អ៊ីក ដេល ខង ពូ អន់ហ្គាល់ អ៊ឹង ញន កា ប្លៃ អែវី។

៣៤ អី មូត ប៉ាញ៉ា ប្លាច់! នីចម អន់ជីស ចឹង អ៊ូ កាប ដាក់ ខង អន់ជីស ឡាក់ ប៉ាណូស អ៊ូ ដាក់ នីអៀ! ខង ពីរ ប៉ាណូស ខុ កាប ពូយ សារ ញ៉ា ឡាក់ ទី ប៉ាញ៉ា កាណុង ពុត។

៣៥ ប៉ាណូស ដាក់ ប៉ានីរ អែវី កាប កា ដាក់ ដាវ អែវី ប្រឹក កា ដាក់ ខង កាណុង ពុត អែវី ទី ដឹង សារ ដាក់។ ប៉ាណូស អ៊ូ ដាក់ ប៉ានីរ អែវី កាប កា អ៊ូ ដាក់ ដាវ អែវី ប្រឹក កា អ៊ូ ដាក់ ដេល ខង កាណុង ពុត អែវី ទី ដឹង សារ អ៊ូ ដាក់។

៣៦ អាញ ប៉រ រ៉ះ កា អន់ជីស ប៉ាក់ ប្រ្រឹះ ប៊ីត កាតយី តាត់ស៊ុន សារ ប៉ាណូស ទិខូ ទៀ អែវី ចឹង តាត់ស៊ុន ពូយ ទី ប៉ានីរ ឡាក់ អន់ខែ កាប អ៊ូ ទី ខា ណោះ ហង។

៣៧ ខង ប្រ្រឹះ ចឹង កាប សារ អន់ជីស ញន កា ប៉ានីរ អន់ជីស កាប ផា កាប ដាក់ អែវី ចឹង រ៉ះ ផា ដាក់ ផា កាប អ៊ូ ដាក់ អែវី ចឹង ថេត ថេត ហង»។

៣៨ កេះណោះ កា ទី មូត ណែយ ប៉ាំងហៀន ចាបាប លូ មូត ផាវ៉ាស៊ី អន់ដា កាប ផា «ណែយ ប៉រ អីស តាំបាង ហៃ សារ អំវាញ អីញ ម៉ាក់ ញីន អ៊ូ អន់តត់ ផា អីស ឡាក់ ប៉ាណូស ប្រ្រឹះ ប្រើ ជីរ តាទីច»។

៣៩ យីស៊ូ តើល អន់ខែ ផា «ប៉ាណូស វ៉ាំងហារ អា អ៊ីក ខាក់ លូ អ៊ូ ត្រង់ លូ ប្រ្រឹះ ប៊ីត កាតយី អុះ។ ពូ ប៊ុច ដឹង កា ប៉ច់ សារ អំវាញ អីញ ហះកា ប្រ្រឹះ អ៊ូ តាំបាង សារ អំវាញ អីញ អុះ ហ្វាស ឡឹង សារ អំវាញ អីញ អែវី ប្រឹក ពីង វ៉ា តិយ ប្រ្រឹះ សិច យូណះ តើ។

៤០ យូណះ អ៊ូ កាណុង វ៉ាច់ កា តិស ប៉ែង ម៉ាំង ប៉ែង ដាវ ប៉ាណូស អាញ កា ចឹង អ៊ូ កាណុង តេះ ប៉ែង ម៉ាំង ប៉ែង ដាវ និះទៅ ដេល។

§ ១២:២១ ១២:១៨-២១ សារ អា ឡាច់ ឡឹង អេសាយ ៤២:១-៤។ * ១២:២៤ ១២:២៤ បេលសេប៊ូល យី ម៉ែត ប្រ្រឹះ ប៊ីត សិច សាតាំង ណោះ ហង។ † ១២:២៤ ១២:២៤ ប៉ាណូស កេង ណោះ យី ប្រ្រឹះ ប៊ីត សាតាំង។

៤១ ប៉ាត់ ដាវ ប្រ្រឹះ ប៊ិកកាតយ័ តាត់ស៊ិន សារ ប៉ាណូស ទិខ្ល ទៀ ម្នូត មៀង នីនីវេ ចឹង រ៉ុស សីត អូរ អន់ខ្ល លូ ប៉ាណូស រ៉ាំងហារ អា ដេល លូ ចឹង កាប បាំងអាល អន់ដីស ហង ខង អន់ខែ ទី ប៊ិនពែង ពុត ពៀក ផះ អន់ខែ ទី កាតាំង សារ យូណះ រ៉ះ កា អន់ខែ។ ហះកា ហះ ចារ អា ទី ម៉ោញ ដួវ កេង ឡឹង យូណះ ណារ។ *

៤២ ប៉ាត់ ដាវ ប្រ្រឹះ ប៊ិកកាតយ័ តាត់ស៊ិន សារ ប៉ាណូស ទិខ្ល ទៀ សាដាច់ អង់កាន់ ពីង ប៉ាថេត សេបា ចឹង អូរ អន់ខ្ល លូ ប៉ាណូស រ៉ាំងហារ អា ដេល លូ ចឹង កាប បាំងអាល អន់ដីស ហង ខង សើត ពេ អែវ ទី ចាក ឡឹង ឡាណុច អង់កក់ តេះ កៀ ឡា សាំយ៉ាំង ប៉ានីរ សាដាច់ សាឡូម៉ូន ឡាក់ ត្រះ ត្រាំង ហ្សាំង សាឡាច់។ ហះកា ហះ ចារ អា ទី ម៉ោញ ដួវ កេង ឡឹង សាដាច់ សាឡូម៉ូន ណោះ ណារ។ S

៤៣ «ផា ប្រ្រឹះ ប៊ិក ឡាច់ ឡឹង ប៉ាណូស កេះ អែវ ចឹង ចាក សីត ចាក ឡា អែវ រចារ រ៉ាំបឹង ណាំង ចារ អែវ ណារ។ ហះ កា ផា អែវ ណាំង អូ ទី

៤៤ ណោះ អែវ ចឹង កាប ផា «អាញ ចឹង សីត ហៃៗ ប៉ាណូស អាញ អង់កះ ឡាច់ ណោះ ពេ»។ ប៉ាត់ ទីល កេះ អែវ ប៊ប់ ប៉ាណូស ណោះ ពៀប ឡាក់ កា ហី តាដោះ ទីប ពូ សាប៉ះ រ៉ាន់ដាប ដាក់ ឡាយ៉ាម។

៤៥ ណោះ អែវ ចឹង ឡា ជៀក គូប អែវ ប្រ្រឹះ ប៊ិក ឡាក់ អូ ដាក់ ក្វា ឡឹង អែវ តាំបើះ ដួវ ណារ ម៉ុត អែវ កាណង ប៉ាណូស ណោះ។ កេះណោះ ចឹង ប្រគី អន់ កា ប៉ាណូស ណោះ ទី សារ អូ ដាក់ ក្វា ឡឹង អន់ខ្លួល ពេ ណារ។ កាប៉ាច់ ប៉ាណូស រ៉ាំងហារ អា ឡាក់ អិក តាឡាម កា ចឹង ទី សារ អូ ដាក់ និះទៅ ដេល។»

៤៦-៤៧ យីស៊ូ ផះ អែវ កាកាប លូ កាំឡាំង ផាឌី មើត អែវ លូ អុះៗ អែវ ពីះ ទីល អែវ ក្សាក់ តែង ឡឹង ប៊ិច កាកាប លូ អែវ។ *

៤៨ អែវ តើល កា បក់ រ៉ះ ណោះ ផា «ពៀ មើត អាញ? ពៀ អុះ អាញ?»

៤៩ កេះណោះ អែវ សាំប្លោ ម្នូត សិះ លូ កាប ផា «ម្នូត ទី អា ហង មើត អាញ លូ អុះ អាញ។

៥០ ពៀ ឡាក់ ប្រគី ពូយ ពុត ពី អាញ ឡាក់ អែវ ពីង ប្លែង តោ ម្នូត ណោះ ហង មើត អាញ លូ អុះ កាម៉ាក់ អុះ អង់ កាន់ ម៉ះ អាញ»។

១៣

- សារ យីស៊ូ រ៉ះ សារ ប៉ាន់ដីប អន់ទៀតៗ
- ១ ដាវ ណោះ ទៅ យីស៊ូ ចាក ឡាច់ ឡឹង ហី ឡា អែវ ប៉ាត់ ហាង តាំងលើ
- ២ លូ ទី កាំឡាំង មៀង រ៉ាំង រ៉ាំង ពីះ អែវ ជុំ អែវ។ អែវ កា ជីវ អែវ ពីង ទុក កាប៉ាច់ ម្នូត កាំឡាំង អន់ខែ អែវ រហង។
- ៣ កេះណោះ អែវ កាប ប៉ាន់ដីប សារ មៀង បាំងហៀន អន់ខែ ផា «ហត់ សាំយ៉ាំង! ទី កាម៉ាក់ ម៉ោញ ដួវ អែវ ឡា ទី តើល ពៀ។
- ៤ ផះ អែវ ទី ណោះ ទី តើល អន់ដា ឡា ពីង ទ្រង កេះណោះ សែម ឡា ចោះ ទី។
- ៥ ទី តើល អន់ដា ណារ ឡា ពីង តេះ អែវ ឡាក់ ចារ អូ ទី តេះ កាពុល។ តើល ណោះ ឡាម៉ត់ ហិន ខាក់ ខង តេះ ឡាតាំង។
- ៦ ប៉ាត់ ប្លែង តុ អង់កត អែវ ណោះ កា ឡាយ៉ា ក្រោះ ខង រ៉ាំយ៉ះ អែវ តោត អូ ជ្រុ។
- ៧ តើល អន់ដា ណារ ឡា ពីង តេះ ចារ ទី សាលៀ ប៉ាត់ អែវ ហិន សាលៀ កាត្រាប រឹត អូ អន់ ពៀ ហារ អុះ។
- ៨ តើល អន់ដា ណារ ឡា ពីង ចារ តេះ ដាក់ សាណា តើល ណោះ កា កើត ប៊ុំ ប៉ាកាវ ម៉ោញ តើល កើត ទី ១០០ តើល ម៉ោញ តើល ណារ កើត ៦០ តើល ម៉ោញ តើល ណារ កើត ៣០ តើល។
- ៩ ពៀ កាតាំង សារ អា អ្យក់ យើត ចាជ្រុប ពី!»។
- ១០ កេះណោះ ម្នូត សិះ ប៉ាណា គូប ឡា ប៉ាត់ ចារ យីស៊ូ លូ អប់ញ ផា «ញា ត្រត់ អីស បាំងហៀន ពូ កាប ប៉ាន់ដីប នីណោះ?»
- ១១ យីស៊ូ តើល អន់ខែ ផា «អាញ ចឹង រ៉ះ អន់ អន់ដីស ហ្លង់ សារ អោន សាតិម ឡឹង សារ ប្រ្រឹះ រ៉ាំងហៃ រ៉ាំង ខ្សា ហះកា អាញ អូ អន់ ពូ អន់ទៀត ហ្លង់ អុះ។
- ១២ បក់ ចំ ហ្លង់ កេះ ប្រ្រឹះ ចឹង អន់ អែវ ហ្លង់ ផែម ណារ ទីល អែវ ហ្លង់ ហើង មៀង ខាក់ ហះកា បក់ ចំ អូ ហ្លង់ ប្រ្រឹះ ចឹង អ្យក់ ឡាច់ សារ ឡាក់ អែវ ហ្លង់ បិត បើត ណោះ ណារ។
- ១៣ យីស៊ូ អន់ខែ ហៃ កា អន់ខែ អូ ប៊ប់ អុះ យីស៊ូ សាំយ៉ាំង កា អន់ខែ អូ កាតាំង លូ អូ ហ្លង់ ដេល។ ខ អា ហង បះ អាញ បាំងហៀន ពូ កាប ប៉ាន់ដីប នីណោះ។

* ១២:៤១ ១២:៤១ បំ ហៃ យូណះ ៣:១-១០។ S ១២:៤២ ១២:៤២ បំ ហៃ សារ ម្នូត សាដាច់ (ពង្សាវតារ/ក្សត្រ) ទី ១ ១០:១-១៣។
 * ១២:៤៦-៤៧ ១២:៤៦-៤៧ ហ្វា ពូ ត្រាត់ លូ តី ម៉ោញ ចំលួន ផែម ប៉ានីរ ផាះ ទី ប៉ាណូស ម៉ោញ ដួវ ម៉ុត រ៉ះ កា អែវ ផា «មើត លូ អុះៗ អីស អន់ខែ អែវ ក្សាក់ តែង ឡឹង ប៊ិច កាកាប លូ អីស»។

១៤ សារ អន់ខែ ណោះ ត្រក់ ឡាក់ កា សារ វ៉ាតិយ ប្រ្រឹះ សិច អេសាយ ទី រ៉ះ ផោះ

ប៉ាសុន អា ចឹង សាំយ៉ាំង ដេល ហះកា អូ ហ្លួង
ប៉ាសុន អា ចឹង ហៃ ដេល ហះកា អូ ប័ប័ អុះ។

១៥ ប៉ាសុន អា សាំងអ្សីប ម៉ាត់ អ្សត កា ហៃ ប័ប័
លូ ប្រឹត តោរ អ្សត កា សាំយ៉ាំង កាតាំង

លូ អូ ចៃ អន់ ពុត អន់ខែ ហ្លួង អ្សត កា ចឹង ប៊ិនពែង ពុត ពៀក សៀ អាញ
ណោះ អាញ ចឹង តាត់ អន់ដាត់ អន់ខែ *។

១៦ ហះកា អន់ដីស ទី សារ សាណុក សារវ៉ាត តាទិច ហង ខង ម៉ាត់ អន់ដីស ហៃ ប័ប័ តោរ កា សាំយ៉ាំង កាតាំង។

១៧ អាញ ប័រ រ៉ះ កា អន់ដីស តាទិច ផោះ ទី មួត វ៉ាតិយ ប្រ្រឹះ លូ ប៉ាណូស ដាក់ សើត ពៃ អៀង ដូរ ដេល ក្បាក់ ហៃ កា
ខាក់ ប៊ិច ប័ប័ សារ អន់ដីស ទី ប័ប័ អា ហះកា អូ ទី ប័ប័ អុះ។ អន់ខែ កា ក្បាក់ ហៃ ប៊ិច កាតាំង ដេល សារ អន់ដីស
ទី កាតាំង អា ហះកា អូ ទី កាតាំង អុះ។

១៨ «ទីល នីណោះ ប័រ អន់ដីស សាំយ៉ាំង អន់ ហ្លួង ឡឹង សារ ប៉ាន់ដីប ឡឹង បក់ ចី តិល ពៀ អា យី នីអៀះ

១៩ ផោះ ប៉ាណូស ចំ កាតាំង ពូ រ៉ះ សារ ប្រ្រឹះ រ៉ាំងហៃ រ៉ាំងខ្យា ហះកា អូ ហ្លួង ណោះ ប្រ្រឹះ ប៊ីត សាតាំង វ៉ាត អ្សក់
ប៉ានីរ ប្រ្រឹះ ឡឹង ពុត អន់ខែ។ សារ អា ពៀប ឡាក់ កា តិល ពៀ ឡឺ ពឹង ទ្រង ណោះ ហង។

២០ កាប៉ាច់ តិល ពៀ ឡឺ ពឹង ចារ តេះ អំហ្គោ ពៀប ឡាក់ កា ប៉ាណូស កាតាំង ប៉ានីរ ប្រ្រឹះ អន់ខែ កា ហោក សៀ
ឡូត។

២១ ហះកា អន់ខែ អូ ទី អន់ ប៉ានីរ ប្រ្រឹះ ម៉ុត កាណុង ពុត អន់ខែ កាខាក់ ហិ។ អន់ខែ សៀ ដឹង ម៉ោញ ទ្រុ។ ទីល
ទី សារ ចុក ញ៉ាក់ កើត ពិះ លើ ទី ពូ អន់ខៀត អូ ណិស ញុន កា ប៉ានីរ ប្រ្រឹះ ណោះ អន់ខែ កា ម្នាត សៀ ឡូត។

២២ កាប៉ាច់ តិល ពៀ ឡឺ ពឹង ចារ តេះ សាលៀ ពៀប ឡាក់ កា ប៉ាណូស បក់ កាតាំង ប៉ានីរ ប្រ្រឹះ ដេល ហះកា អន់
ខែ រ៉ិនរ៉ាយ ដឹង កា សារ អ្វែ កោប គុន ប៉ាណូស ពឹង អងកក់ តេះ អា។ អន់ខែ ហោក ដឹង កា វ៉ាស អំប៉ាស សារ ទី
ណោះ ប្រឹត អូ អន់ ប៉ានីរ ប្រ្រឹះ កើត ប្លៃ ប៉ាការ អុះ។

២៣ កាប៉ាច់ តិល ពៀ ឡឺ ពឹង តេះ ដាក់ ពៀប ឡាក់ កា ប៉ាណូស ទី កាតាំង លូ ហ្លួង ប៉ានីរ ប្រ្រឹះ កេះណោះ ប៉ាំង
កើត ប្លៃ ប៉ាការ អន់ដា ម៉ោញ កើត ៣០ អន់ដា ម៉ោញ កើត ៦០ អន់ដា ណារ ម៉ោញ កើត ១០០»។

២៤ យីស៊ូ កាប ប៉ាន់ដីប លូ សារ ម៉ោញ ណារ អន់ ប៉ាសុន សាំយ៉ាំង ផោះ «សារ រ៉ាំងហៃ រ៉ាំងខ្យា ម៉ះ ប្រ្រឹះ ប៊ិកកា
តយ័ ពៀប ឡាក់ កា សារ កាម៉ាក់ ម៉ោញ ដូរ ឡុំ សាមូល តិល ពៀ ដាក់ ពឹង ម៉ុរ អ៊ែរ។

២៥ ហះកា ប៉ាត់ អន់ខែ តែប ហ្គាក់ តេះ ទី ម៉ោញ ដូរ ឡាក់ អូ ណិស កា អ៊ែរ ឡុំ ព្រិះ ពៀ ព្រៀក ពឹង ម៉ុរ អ៊ែរ ណោះ
ដេល កេះណោះ ចាក ឡុំ កា អ៊ែរ។

២៦ ប៉ាត់ ពៀ ហិន លូ ប៉ាព្រះ កេះ ពៀ ព្រៀក កា ហិន និះទៅ ដេល។

២៧ មួត ទុច ម៉ុត អំប័ញ លូ តាំងឡា ម៉ុរ ផោះ "ពី តាំងឡា! អីស សាមូល ដឹង តិល ពៀ ដាក់ ពឹង ម៉ុរ ណោះ ពៃ ទីល
នីណោះ ពៀ ព្រៀក អា កើត ឡាច់ ឡឹង ចំ?"

២៨ ពី តាំងឡា អន់ខែ តើល ផោះ "ចាបះ កា បក់ អូ ណិស កា ពិន ឡុំ ព្រិះ អន់គុង ហង តាម ហៃ"។ មួត ទុច អំប័ញ
ណារ ផោះ "នីចម៍ អីស អន់ ញីន ចឹង ទក ឡាច់ ពៀ ព្រៀក ណោះ ប?"

២៩ អ៊ែរ តើល ផោះ "អូ អុះ! ផោះ អន់ដីស ទក អ៊ែរ ចឹង តាដូក ទីប ពៀ ដាក់ ដេល។

៣០ គម អន់ អ៊ែរ ហិន អន់ខូ ទីល ពៀ ទុំ នីណោះ ហង ពិ ប៉ាត់ ដាវ ត្រូត ទៀ អាញ ចឹង ប្រើ មួត ត្រូត អ្សក់ ឡាច់
ពៀ ព្រៀក ណោះ ហិ កត់ ប៉ាត់ អ្សក់ សុះ ពឹង អុញ កេះណោះ ប្រើ អន់ខែ ត្រូត ពៀ តាទិច វ៉ាន់ដាប ពឹង រម កា
អាញ"»។

៣១ យីស៊ូ កាប ប៉ាន់ដីប លូ សារ ម៉ោញ ណារ ផោះ «សារ រ៉ាំងហៃ រ៉ាំងខ្យា ម៉ះ ប្រ្រឹះ ប៊ិកកាតយ័ ពៀប ឡាក់ កា តិល
វ៉ាហិញ ម៉ោញ នៃរ ទី កាម៉ាក់ ម៉ោញ ដូរ អ្សក់ តប ពឹង ម៉ុរ អ៊ែរ។

៣២ តិល ណោះ វ៉ាហិញ ឡឹង តិល កាណាត់ អន់ខៀត ណារ ហះកា ប៉ាត់ អ៊ែរ ហិន ទៀ អ៊ែរ តិស ឡឹង តើម សាណា
អន់ខៀត ណារ យី អ៊ែរ កើត តើម អ៊ឹង ម៉ោញ កេះណោះ សែម ពិះ ប្រឹត សំប៉ូរ វ៉ាឡុរ អ្វែ រតាំងកង អ៊ែរ"។

* ១៣:១៥ ១៣:១៤-១៥ សារ អា ឡាច់ ឡឹង អេសាយ ៦:៩-១១។

៣៣ យីស៊ូ កាប ប៉ាន់ដឹប លូ សារ ម៉ោញ ណារ៉ូ ជា «សារ រាំងហៃ រាំងខ្យា ម៉ះ ប្រ្រៀប ឡាក់ កា ពុះ ពូ ប្រ្រឹក ណាំ បាំង។ ទី អង់កាន់ ម៉ោញ ដូរ អ្នក ពុះ ប៊ើត ឡាក់ ឡាយ លូ តាប៉ុង ប៉ែង កាអ៊ី ប្រ្រឹក អន់ កា តាប៉ុង ទិណោះ ឡាក់»។

៣៤ យីស៊ូ កាតាប លូ ពូ ស៊ុត កា កាប ប៉ាន់ដឹប ដោះ អូ ទី សារ ញ៉ា ឡាក់ អើ ចឹង អូ កាប ប៉ាន់ដឹប អុះ

៣៥ កៀ តាត់ អង់កេះ សារ រ៉ាគីយ ប្រ្រៀប ទី ច្រាត់ រ៉ះ ផោះ

ផ្ទះ អាញ បាំងហៀន ពូ អាញ ចឹង កាប ប៉ាន់ដឹប

លូ អាញ ចឹង រ៉ះ សារ ប្រ្រៀប អោន សាគីម ឡឹង កាណើត អង់កក់ តេះ អា ដេល ។ ។

៣៦ កេះណោះ យីស៊ូ ចាក ឡាច់ ឡឹង កាំឡាំង ម៉ុត កាណាង ហី។ មូត សីះ ប៉ាណាំ គូប ម៉ុត ប៉ាត់ អើ ដេល លូ កាប ជា «ប៉រ អីស រ៉ះ អន់ ញីន ហ្លួង ឡឹង សារ អីស កាប ប៉ាន់ដឹប លូ រៀ ព្រៀក ពីង មីរ ណោះ រែត»។

៣៧ អើ តើល អន់ខែ ជា «បក់ សាមូល តិល រៀ ដាត់ ណោះ យី ប៉ាណូស អាញ។

៣៨ មីរ យី អង់កក់ តេះ អា ហង តិល រៀ ដាត់ យី ប៉ាណូស បក់ សៀ ប្រ្រៀប យី គន ឡាក់ អើ រាំងហៃ រាំង ខ្យា។ រៀ ព្រៀក យី មូត ប្រ្រឹក ព្រយ ប្រ្រៀប ប៊ឹត សាតាំង

៣៩ អើ ឡាក់ តាមីរ បក់ ព្រី រៀ ព្រៀក ណោះ។ ចុន ច្រត់ យី ប៉ាត់ អង់កក់ តេះ ឡុច អន់ខៀ បក់ ច្រត់ រៀ យី មូត បិយ ប្រ្រៀប ។

៤០ ពូ ច្រត់ រៀ ព្រៀក អ្នក សុះ ពីង អុញ នីចម៍ កា ចឹង កើត ទី សារ និទៅ ដេល ប៉ាត់ អង់កក់ តេះ អា ឡុច ខៀ។

៤១ ប៉ាណូស អាញ ចឹង ប្រើ បិយ អាញ ពីះ។ មូត បិយ ណោះ ចឹង ប៉ាត់ មូត បក់ ប៉ាណាំ ប្រើ ពូ ប្រឹក អូ ដាត់ លូ មូត ប្រឹក យច ចាបាប់ អ្នក ឡាច់ អន់ខែ ឡឹង សារ រាំងហៃ រាំងខ្យា ម៉ះ អាញ

៤២ កេះណោះ ប៉ាឡិ កាណាង អុញ ឡាក់ កីត គីកៗ កាណាង ចារ ណោះ កាតាំង ដឹង ពូ ញ៉ា តាំងអីះ លូ រាំងតែត សាណាញ។

៤៣ កាប៉ាច់ មូត ដាត់ ត្រង់ អន់ខែ ចឹង អ្វី អន់ខ្លូ លូ ពី ឡាក់ ប្រ្រៀប រាំងហៃ រាំងខ្យា អន់ខែ ឡុកោ អន់ខែ ចឹង ឡាច់ តាតារ ឡាក់ កា តាតារ ដាវ។ រៀ កាតាំង សារ អា អ្នក យីត ចាប្រែប ពិ។

៤៤ «ម៉ោញ ណារ៉ូ សារ រាំងហៃ រាំងខ្យា ម៉ះ ប្រ្រៀប បិកកាតយ រៀប ឡាក់ កា ម៉ាស ពូ តប់ អោន ពីង មីរ។ ជាឌី ទី កាម៉ាក់ ម៉ោញ ដូរ អើ បបំ ម៉ាស ពូ តប់ ណោះ កេះណោះ អើ ឡុ ចារ ទៅ ណារ៉ូ។ អើ ហោក ខាក់ កា បបំ ម៉ាស ពូ តប់ ណោះ អើ សីត ប៉ាត់ ហី ប្រូ ទី រ៉ាស អំប៉ាស កាណាតី ញ៉ា ឡាក់ អើ ទី កេះណោះ អ្នក លៀន ឡុ តាច់ មីរ ពូ ណោះ។

៤៥ «ម៉ោញ នៃរ ណារ៉ូ សារ រាំងហៃ រាំងខ្យា ម៉ះ ប្រ្រៀប បិកកាតយ រៀប ឡាក់ កា សារ ប៉ាណូស ម៉ោញ ដូរ ណាំង តាច់ តាយ៉ាលី ដាត់។

៤៦ ប៉ាត់ អើ បបំ តាយ៉ាលី ដាត់ ឡាយ៉ាម ម៉ោញ កាតុ គីត ខា លីន ឡឹង ពូ កេះ អើ កា សីត ប៉ាត់ ហី ប្រូ ទី រ៉ាស អំ ប៉ាស លូ កាណាតី ញ៉ា ឡាក់ អើ ទី កេះណោះ អ្នក លៀន ឡុ តាច់ តាយ៉ាលី ពូ ណោះ។

៤៧ «ម៉ោញ ណារ៉ូ សារ រាំងហៃ រាំងខ្យា ម៉ះ ប្រ្រៀប បិកកាតយ រៀប ឡាក់ កា អូន ពូ ទីម ពីង ខៀក តាំងលើ ត្រត់ កា គ្រីប នៃរ។

៤៨ ប៉ាត់ ត្រត់ កា អៀង កេះ ពូ អូស ហារ អូន ប៉ាត់ តោក កេះណោះ ពូ អង់អ្វី តាឡេះ អ្នក ដឹង កា ដាត់ ចែត ពីង ពុង កា បក់ អូ ដាត់ ពូ រ៉ុត អ្នាត។

៤៩ ប៉ាត់ យ៉ាង តោ ខៀ ពីង អង់កក់ តេះ អា ចឹង ទី សារ កើត ពីះ ឡាក់ កា សារ អា និទៅ ដេល។ មូត បិយ ប្រ្រៀប ចឹង ចាក អ្នក ឡាច់ ប៉ាណូស អូ ដាត់ ឡឹង តាប៉ល ប៉ាណូស ដាត់។

៥០ កេះណោះ ប៉ាឡិ អ្នាត ប៉ាណូស អូ ដាត់ ទិណោះ កាណាង អុញ ឡាក់ កីត គីកៗ កាណាង ចារ ណោះ កាតាំង ដឹង ពូ ញ៉ា តាំងអីះ លូ រាំងតែត សាណាញ»។

៥១ យីស៊ូ អំបញ មូត សីះ ជា «នីចម៍ សារ អា អន់ដឹស ហ្លួង ញ៉ា អូ?» មូត សីះ តើល ជា «ហ្លួង កេះ»។

៥២ អើ រ៉ះ កា អន់ខែ ណារ៉ូ ជា «ណោះ ហង ណោយូ បាំងហៀន ប៉ានីរ ប្រ្រៀប បក់ អើ ចំ ឡាក់ ទី ហៀន អន់ ហ្លួង ឡឹង សារ ប្រ្រៀប រាំងហៃ រាំងខ្យា អើ ណោះ ឡាក់ កា តាំងឡា ហី ម៉ោញ ដូរ អុញ ដូន ឡាច់ រ៉ាស អើ ឡឹង ហី ទីប ណារ ទីប សាន់ដាប់ ។»។

៥៣ ប៉ាត់ យីស៊ូ កាប ប៉ាន់ដឹប ឡឹង សារ ទិ អា កេះ។ អើ កា ចាក ឡាច់ ឡឹង ចារ ណោះ ហង។

† ១៣:៣៥ ១៣:៣៥ សារ អា ឡាច់ ឡឹង ផាប អុញ សៃ ប៉ាន ប្រ្រៀប (ឲ្យនុក/តម្កើង) ៧៨:២។ * ១៣:៥២ ១៣:៥២ យីស៊ូ កាប ប៉ាន់ដឹប អា បិច ទី ណា តា ណោយូ បាំងហៀន ណោះ អូ រ៉ះ សារ ប្រ្រៀប ទីប សារ ឡឹង អន់ខ្យល រែត ទីប សារ ណារ ឡឹង យីស៊ូ។

សារ យីស៊ូ ស៊ីត ប៉ាក់ ស្រុក ណាសារែត

៥៤ កេះណោះ អើស៊ីត ប៉ាក់ ស្រុក តេះ អើ ទៅ ណាវ។ អើ ម៉ុត បាំងហៀន ពូ ពីង រោង ប្រឹក្សា អន់ កា កាំឡាំង ទិខូ ញុន ខាក់។ ពូ កាប ជា «អើ អ្នក សារ ទិ អា លូ ទី សារ អំរ៉ាញ អីញ អា ឡឹង ចំ ?

៥៥ ញ៉ា អ្នក ត្រង់ គន បក់ វ៉ាគីយ ចាំង អ៊ឹង លូ មើត អើ សិច ម៉ារីប អើ អា ? ញ៉ា អ្នក ត្រង់ អុះៗ អើប សិច យ៉ាកុប យូ ស៊ែប ស៊ីម៉ូន លូ យូដា ណោះ ?

៥៦ អុះ អង់កាន់ អើ ទិណោះ កា អ្នក ពីង ស្រុក អន់ខូ លូ ពិន ដេល។ ទីល នីណោះ សារ ទិ អា ឡឹង ចំ អើ អ្នក ?»

៥៧ ណោះ ហង ពូ អូ ណាស កា អើ។ យីស៊ូ កាប លូ អន់ខែ ជា «ម្នាក់ វ៉ាគីយ ប្រ្រះ ទី ដឹង ពីង ហី អើ ទៅ លូ ស្រុក តេះ អើ ទៅ ដោច ពូ អូ រ៉ាប់ អូ សៀ អើ»។

៥៨ អ្នែ ហះ ណោះ យីស៊ូ អូ ទី ប្រឹក្សា សារ អីញ អំរ៉ាញ អៀង អុះ ខង អូ ទី ពូ សៀ។

១៤

សារ សាដាច់ ហេរត ប៉ាន់តោ វ៉ាត យូហាន

១ ផះ ណោះ សាដាច់ ហេរត * កាតាំង លៅ ឡឹង ដារ យីស៊ូ ប្រឹក្សា។

២ អើ រះ លូ ម្នាក់ ប្រឹក្សា កាន អន់ខូ លូ អើ ជា «វ៉ាត យូហាន ឡាក់ បាំងហ៊ុ ពូ ពៃ អើ វីស ស៊ីត ណាវ ណោះ ហង បះ អ្នក ប្រឹក្សា អំរ៉ាញ អីញ កេង ខាក់ នីអៀ»។

៣-៤ សារ អា កើត នីអៀះ ញុន កា សាដាច់ ហេរត បិច កា ហេរ៉ូឡេស កាម៉ាញ អុះ អើ ភីលីប អើ កា អ្នក ទី អើ ឡុត។ ណោះ ហង វ៉ាត យូហាន កាប កា សាដាច់ ហេរត ជា «អីស អូ ត្រង់ អ្នក កាម៉ាញ អុះ ប្រឹក្សា កាម៉ាញ អីស អុះ»។ កេះណោះ សាដាច់ ហេរត ប្រើ ពូ រ៉ុប កត់ ចត់ វ៉ាត យូហាន ចែត ខុក ញុន ហេរ៉ូឡេស។

៥ សាដាច់ ហេរត បិច ប៉ាន់តោ វ៉ាត យូហាន ហះកា អើ អ្នក កា ម្នាក់ ប៉ាសុន ខង ពូ យីត ជា យូហាន កា វ៉ាគីយ ប្រ្រះ ដេល។

៦ ប៉ាក់ ទីល ដារ ប្រឹក្សា ប៊ុន កាណើត ។ សាដាច់ ហេរត គន អង់កាន់ ហេរ៉ូឡេស ម៉ុត កាតាប អន់ កា ម្នាក់ អំហ៊ុយ ហៃ ប្រឹក្សា អន់ កា សាដាច់ ហេរត ប៉ាញ ពុត ខាក់។

៧ ណោះ ហង បះ អើ ម៉ត់ ជា «អីស បំរ កាណាត ញ៉ា កា អាញ ចឹង អន់»។

៨ ហះកា អង់កាន់ ណោះ តើល ពូយ ប៉ានីរ មើត អើ អន់តត់ ប្រើ រះ ជា «អាញ បិច កា អីស អ្នក កល់ យូហាន ចែត ពីង ក្លារ តីស អន់ កា អាញ ប៉ាក់ អា»។

៩ សាដាច់ អុក ពុត ពៀក ខង អើ ទី ម៉ត់ ហះ ម៉ាត់ ម្នាក់ អំហ៊ុយ កេះ ណោះ ហង បះ អើ ប្រើ ពូ អ្នក អន់ តាទីច។

១០ អើ ប្រើ ម្នាក់ តាហាន ឡាក់ ប៉ាក់ ខុក កាសិត អង់កូ វ៉ាត យូហាន។

១១ ពូ កា អ្នក កល់ អើ ចែត ពីង ក្លារ តីស ជីន អន់ កា អង់កាន់ ណោះ។ អើ កា អ្នក កល់ ណោះ ជីន អន់ កា មើត អើ។

១២ ម្នាក់ សិះ យូហាន អ្នក តប់ ប៉ាទ្រូ យូហាន កេះណោះ ប៉ាណាំ គូប ឡាក់ រះ កា យីស៊ូ។

សារ យីស៊ូ អន់ ណុំ បាំង កា កាំឡាំង អៀង

១៣ ប៉ាក់ យីស៊ូ ទី កាតាំង សារ អា កេះ អើ ចាក ឡាក់ ឡឹង ចារ ណោះ ជីរ ជិះ ទូក ឡាក់ អ្នែ ប៉ាក់ ចារ ឡាក់ ចាំង ហាយត ឡឹង កាំឡាំង អៀង ហះកា ពូ អ្នក អន់តត់ កាំឡាំង ឡឹង ស្រុក អន់ទៀតៗ កា ប៉ាណាំ គូប ឡាក់ ពូយ អើ ទ្រង តោក។

១៤ ប៉ាក់ យីស៊ូ ហារ ឡឹង ទូក អើ បំបំ កាំឡាំង អៀង នីណោះ អើ ឡី ណូស ស្រុក តាប៉ាប តាប៉ុន កា ពូ ខាក់ កេះ ណោះ អើ តាត់ អន់ដាត់ បក់ អីត ពូ។

១៥ ប៉ាក់ ដារ អំបាំង ក្បង អ៊ឹង កេះ ម្នាក់ សិះ ឡាក់ រះ កា យីស៊ូ ជា «ចារ អា ឡាក់ ចាំង ខាក់ លូ ក្បាម ចឹង ម៉ាង កេះ ទីល នីណោះ អីស ប្រើ អន់ខែ ស៊ីត ឡុត ពិ ម៉ាត់ ណាំង តាច់ សាណា សារ ស្រុក តេះ»។

១៦ ហះកា យីស៊ូ រះ កា ម្នាក់ សិះ ជា «ដៃ ប្រើ អន់ខែ ស៊ីត ញ៉ា អន់ដីស អូ អ្នក សាណា អន់ អន់ខែ សា ណើ»។

១៧ ម្នាក់ សិះ តើល ជា «ញីន ទី ដឹង ណុំ បាំង ប៉ាតាម កាតុ លូ កា ពៀរ ក្បាំង ដឹង ណោះ ហង»។

១៨ យីស៊ូ ជា «ពិះ អ្នក ណុំ បាំង លូ កា ណោះ អន់ កា អាញ»។

* ១៤:១ ១៤:១ សាដាច់ ហេរត អា យី គន ហេរត ឡាក់ ប្រឹក្សា សាដាច់ ផះ យីស៊ូ កើត ពៃ សិច អើ នី ទៅ។ † ១៤:៦ ១៤:៦ ប៊ុន កាណើត រ៉ាប់ សាណាំ ពូ ប្រឹក្សា ប៊ុន អា តាត់ កាចាំង ឡឹង ដារ អើ កើត។

១៩ កេះណោះ យីស៊ូ ប្រើ កាំឡាំង អង់អ្នែ រឹង សាម៉ោង។ អើ កា ចឹក ណុំ បាំង ប៉ាតាម កាតុ លូ កា ញៀរ ក្បាំង កេះ ណោះ ងើយ រឹង ប្លែង ប៉ានេ ប្រ្នះ បិកកាតយ កេះណោះ គុ ណុំ បាំង អង់ កា មូត សីះ មូត សីះ អ្នក ដែក អង់ កា កាំឡាំង សា។

២០ ពូ កា សា ផឹត ទិខូ។ កេះណោះ អង់ខែ ទូញ រ៉ាន់ដាប់ ណុំ បាំង សល់ តែល ពូ សា ទី ប៉ាញី ១២ កាស្តី ណារ៉ូ។

២១ ចំលួន ប៉ាណូស សា ណុំ ណោះ កាត់ ដឹង កាម៉ាក់ ៥០០០ ដូរ មូត អង់កាន់ លូ គន សាស្តា អូ យ៉ាប អុះ។

សារ យីស៊ូ ចាក អំបាំង ទៀត

២២ កេះណោះ យីស៊ូ ប្រើ មូត សីះ ជិះ ទូក យួង ប៉ាត់ ហាង តោ អង់ទ្រួល ឡឹង អើ។ កេះណោះ អើ រះ កា កាំឡាំង ប្រើ ពូ សីត។

២៣ ប៉ាត់ កាំឡាំង សីត ទិ កេះ យីស៊ូ ហារ រឹង ប៉ានីម អ្នែ ម៉ោញ ដូរ អើ ភៀ ម៉ន់។ អើ អ្នែ ដឹង អើ ហះ ណោះ ទីល ប្លែង ម៉ាំង។

២៤ ផះ ណោះ ទូក ចាក ចាំងហាយត ឡឹង ហាង កេះ ទីប ទី ទៀត រ៉ាំងក្លាច តិ ទូក ខង ក្លាត់ ដីរ ខ្យាល។

២៥ ក្បាម ប៉ាតារ យីស៊ូ ចាក អំបាំង ទៀត ឡា ប៉ាត់ ចារ មូត សីះ។

២៦ ផះ អង់ខែ បំបំ អើ ចាក អំបាំង អង់កក់ ទៀត នីណោះ អង់ខែ កាខរ ណូស អ្នក ខាក់ លូ អង់ហ្សាំង ឡុង ផា «ប៉ាទ្រូ បាំងអ្នក!» ខង អង់ខែ អ្នក យីប។

២៧ យីស៊ូ កា កាប លូ អង់ខែ ទូត ផា «ដៃ អ្នក ហង! អាញ ឡា អា ឡា»។

២៨ ពេត្រុះ តើល ផា «អី ពី តាំងឡា ផា អីស តាទីច អីស អង់ អាញ អូ ចាក អំបាំង ទៀត ឡា ប៉ាត់ អីស ដេល»។

២៩ យីស៊ូ តើល ផា «ញ៉ា អូ ឡា!» ពេត្រុះ កា ជីរ ឡឹង ទូក ចាក អំបាំង ទៀត ឡា ប៉ាត់ អើ ដេល។

៣០ ផះ ពេត្រុះ បំបំ ខ្យាល តិសៗ តិ ទៀត អើ អ្នក ខាក់ អើ កា ក្រា អ្នបៗ។ អើ អង់ហ្សាំង ផា «ពី តាំងឡា តង់ អាញ ណើ»។

៣១ យីស៊ូ កា ទុង តិ អើ ទូត លូ កាប ផា «អី ប៉ាណូស សៀ ឡាឡាក់ ឡាឡាក់ ខ ញ៉ា បះ អីស សង់សៃ នីអៀ?»

៣២ កេះណោះ យីស៊ូ លូ ពេត្រុះ ម៉ុត ជិះ ទូក ផាឌី ខ្យាល កា ស្វាស។

៣៣ មូត អ្នែ កាណាង ទូក កាដាប សាប្នះ យីស៊ូ លូ កាប ផា «អីស យី គន ប្រ្នះ បិកកាតយ តាទីច»។

៣៤ អង់ខែ ជិះ ទូក ទីល ប៉ាត់ ហាង កេះ កេនេសាវែត កេះ។

៣៥ កាំឡាំង ស្រុក ពូ ណោះ អង់ហ្សាល់ យីស៊ូ ទូត អង់ខែ ចាក រះ កា ពូ ប៉ាញី ទីប ស្រុក រណោះ ហង។ ពូ កា អ្នក ឡា ប៉ាណូស អឹត ពូ ទិខូ ប៉ាត់ យីស៊ូ។

៣៦ មូត ពូ អឹត ណោះ កា ទ្រោម អើ បិច ទី ដឹង សាប៉ាត់ ឡាណុច អារ អើ ណោះ បត់ កេះ។ គ្រីប ប៉ាណូស បក់ ទី សាប៉ាត់ អារ អើ ដាត់ អឹត ទិខូ។

១៥

សារ យីស៊ូ កាប កា មូត ផាវ៉ាស៊ី

១ ខ្មែង ឡឹង ណោះ ទី មូត ផាវ៉ាស៊ី លូ មូត ណែយ បាំងហៀន ចាបាប ឡឹង មៀង យេរុសាឡឹម ឡា ប៉ាត់ ចារ យីស៊ូ ដេល កេះណោះ កាប ផា

២ «ញ៉ា ត្រក់ សីះ អីស ប្រឹក យច ចាបាប វក់ យ៉ាត់ អង់ខែ សា សាណា អូ ទី វ៉ាវ តិ ហិ នីអៀ?»

៣ យីស៊ូ តើល អង់ខែ ផា «ខ ញ៉ា បះ អង់ដីស ប្រឹក យច លូ ប៉ានីរ ប្រ្នះ បិកកាតយ រះ ភៀ ប្រឹក ពូយ ចាបាប ម៉ះ អង់ដីស នីអៀ?»

៤ ខង ប្រ្នះ ទី រះ ផា «អង់ដីស ត្រក់ អ្សិល កូត មើត ពី បក់ ញើ តះ ប៉ាស្សាប ពី មើត ណោះ ត្រក់ តោ ហង»*។

៥ ហះកា អង់ដីស កាប នីអៀ ញើ រះ លូ ពី មើត អើ ផា អាញ អូ អូ តង់ អង់ដីស អុះ ខង កាណាក់ អាញ ទិណោះ យី គម មប អង់ កា ប្រ្នះ កេះ

៦ ប៉ាណូស ណោះ អូ សាណាង កា អ្សិល កូត មើត ពី អុះ"។ ទីល នីណោះ អង់ដីស តាត់ អង់ហ្សាំង ប៉ានីរ គឹត ខា ម៉ះ ប្រ្នះ បិកកាតយ ភៀ ប្រឹក ពូយ ចាបាប ម៉ះ អង់ដីស។

៧ អី ប៉ាណូស តាត់ អំប្រឹក ដាត់ ត្រក់ ខាក់ វក់ អេសាយ កាប កា អង់ដីស ពូយ ប៉ានីរ ប្រ្នះ ផាះ

៨ ប៉ាសុន អា វ៉ាប អាញ ដឹង អង់តង់ ពីរ អង់ខែ ដោច

* ១៥:៨ ១៥:៨ សារ អា ឡាត់ ឡឹង សារ ឡាត់ (និក្ខមន៍) ២០:១២; ២១:១៧។

ពុត អន់ខែ ចាំងហាយត ឡើង អាញ។

៩ អន់ខែ កាដាប សាំប៊ៈ អាញ ហះកា អូ ទី ខា អុះ។

អន់ខែ អ្យក់ ចាបាប ប៉ាណូស បាំងហៀន ប៉ាតាង ប៉ានីរ ប្រ្រៈ ។

១០ កេះណោះ យីស៊ូ អើ កាំឡាង ពីរ ប៉ាត់ ចារ អើ។ អើ កាប ផា «អន់ដីស សាំយ៉ាង កាខាក់ ហោត។

១១ កាណាត ញ៉ា ឡាក់ ម៉ុត ទ្រង ពីរ ប៉ាណូស អូ អូ ប្រតី អន់ កា ប៉ាណូស យថ អុះ ទី ដឹង កាណាត ញ៉ា ឡាក់ ឡាច់ ឡើង ពីរ ប្រតី អន់ កា ប៉ាណូស យថ»។

១២ កេះណោះ មូត សិះ កា ប៉ាណា គូប ម៉ុត ប៉ាត់ យីស៊ូ កេះណោះ រះ ផា «ណែយូ ! អីស អូ ដេល ប មូត ផាវ៉ាស៊ី យថ ពុត អន់ខែ ខាក់ ញួន កាតាំង អីស កាប នីណោះ»។

១៣ យីស៊ូ តើល អន់ខែ ផា «អន់ខែ ណោះ ញៀប ឡាក់ កា អ្យត។ ពី អាញ ឡាក់ អ្វៃ ពីង ប្លែង តោ ចឹង ទក អ្នក អ្យត ណោះ ឡាក់ អូ ត្រត់ សាណា អើ តប។

១៤ នីថម កាតាម អន់ខែ ពី ខង អន់ខែ ប៉ាណូស ម៉ាម៉ាង ម៉ាត់ ណាផា ប៉ាណូស ម៉ាម៉ាង ម៉ាត់។ ផា ប៉ាណូស ម៉ា ម៉ាង ម៉ាត់ ទុង ប៉ាណូស ម៉ាម៉ាង ម៉ាត់ ចាបះ កា ចឹង ឡី ឡួះ ទី អន់ខែ ញៀរ ដួរ ឡួត»។

១៥ ពេត្រុះ កាប លូ យីស៊ូ ផា «បរំ ណែយូ រះ សារ អីស កាប ប៉ាន់ដីប ឡើង កាណាត ឡាច់ ឡើង ពីរ ពែ អន់ ញីន ហ្លួង ដេល»។

១៦ យីស៊ូ តើល ផា «អន់ដីស អា អ្វៃ កា អូ ហ្លួង ឡាក់ កា ពូ ដេល ប ?

១៧ អន់ដីស ត្រត់ អូ អន់តត់ ផា កាណាត ញ៉ា ឡាក់ ម៉ុត ទ្រង ពីរ ប៉ាណូស ម៉ុត ទីល កាណាង រ៉ាច់ កេះណោះ ឡាច់ ឡី កាណាង ឡួះ អថ។

១៨ ហះកា កាណាត ឡាក់ ឡាច់ ឡើង ពីរ ប៉ាណូស ណោះ យី ឡាច់ ឡើង ពុត ញៀក សារ ទិណោះ ហង ប្រតី អន់ កា ប៉ាណូស យថ

១៩ ខង គ្រីប សារ អីក ឡាច់ ឡើង ពុត ដោះះ យីត អូ ដាក់ កោះ ប៉ាន់តោ ប្រតី លូ អង់កាន់ លូ កាម៉ាក់ រ៉ាលង កល់ រ៉ាត អន់តុង កាប ពួង ប្លាថី កាប ពោ សារ ទិណោះ យី ឡាច់ ទី ឡើង ពុត ប៉ាណូស ហង។

២០ យី សារ ទិ អា ហង ឡាក់ ប្រតី អន់ កា ប៉ាណូស យថ។ សារ សា សាណា អូ ទី រ៉ា តី ណោះ អូ អូ ប្រតី អន់ កា ប៉ាណូស យថ អុះ»។

សារ យីស៊ូ ចាក តង ប៉ាណូស សុនសាត អន់ខៀត

២១ ខៀង ឡើង ណោះ យីស៊ូ ចាក ឡាច់ ឡើង ចារ ណោះ ឡា ប៉ាត់ ចារ ក្យាម មៀង ទីរ៉ូះ លូ មៀង ស៊ីដួន។

២២ ផាឌី បបំ អង់កាន់ សុនសាត កាណាន ម៉ោញ ដួរ អ្វៃ កាណាង ស្រុក ហះ ចារ ណោះ ដេល។ អើ ឡាច់ ឡា អង់ ហ្យាង រះ លូ យីស៊ូ ផា «អី ពី តាំងឡា ឡាក់ ផូង រ៉ាច់ សាដាច់ ដាវីត បរំ អីស តាបាប តាប៉ុន កា អាញ ណោ គន អង់ កាន់ អាញ ប្រ្រៈ បីត ម៉ុត ប្រតី អន់ ប៉ាណាប ខាក់»។

២៣ ហះកា ម៉ោញ នីរ កា យីស៊ូ អូ តើល អើ អុះ។ មូត សិះ ម៉ុត ក្យាម អើ ទីប អ្វៃ ឡោម អើ ផា «ណែយូ បរំ អីស តង អើ ពី ម៉ាត់ អើ ចឹង ចាក ឡាច់ ខង អើ អ្វៃ ស្រែក ពុយ ពិន នីអៀ»។

២៤ យីស៊ូ តើល ផា «ប្រ្រៈ បិកកាតយ ប្រើ អាញ ជីរ ណាំង ប៉ាណូស បក់ ហ្យើត ដឹង កាណាង សុនសាត អ៊ីស្រា អើល»។

២៥ ហះកា អង់កាន់ ណោះ ម៉ុត កាដាប សាំប៊ៈ ហះ ជុង យីស៊ូ លូ កាប ផា «អី ពី តាំងឡា បរំ តង អាញ ណោ»។

២៦ យីស៊ូ តើល ផា «ត្រត់ អន់ គន សោ អ៊ីស្រាអើល សា ផិត អន់ខែ កេះ ហិ អូ ត្រត់ អ្យក់ សាណា ម៉ះ អន់ខែ អន់ កា សូ អុះ»។

២៧ អង់កាន់ ណោះ តើល ផា «ត្រត់ ហង ពី តាំងឡា ហះកា សូ សា សាណា តែល ប្រាង ឡើង ត្រេត តាំងឡា អើ ទី ដេល»។

២៨ ណោះ យីស៊ូ កាប ផា «អី ណាង ពុត អីស សៀ កេង តាទីថ អ្យត អន់ ទី ឡាក់ កា ពុត អីស បិច ណោះ ហង ពី»។ ផាឌី គន អង់កាន់ អើ កា ដាក់ ឡួត។

២៩ យីស៊ូ ចាក ឡាច់ ឡើង ចារ ណោះ ឡា ប៉ាត់ ហង តាំងលោ កាលីឡេ។ កេះណោះ អើ ហារ អ្វៃ ពីង ប៉ានីម។

† ១៥:៩ ១៥:៨-៩ សារ អា ឡាច់ ឡើង អេសាយ ២៥:១៣។ ‡ ១៥:២៦ ១៥:២៦ សុនសាត អ៊ីស្រាអើល ឌុ កាប សាដោះ កា សុនសាត អន់ខៀត ផា «សូ» ហកត តាទីថ អើ ប៉ានីរ យីស៊ូ កាប អា យី «សូ ទីប» អើ អូ ត្រត់ កាប សាដោះ កា ពូ អុះ។

៣០ កេះណោះ ទី ប៉ាណូស រៀង ប៉ាណាំ គួប ឡាំ ប៉ាត់ ចារ វែរី អន់ខែ អ្យក់ ឡាំ ទីប មូត រ៉ាំងវែន ជុង គី ប៉ាណូស ម៉ាម៉ាំង ម៉ាត់ លូ មូត កាជក កាដេល ប៉ាណូស កាំឡូ លូ ប៉ាណូស អីត ពូ អន់ទៀតៗ ណារ៉ូ។ ពូ អន់ មូត ទិណោះ អ្វី ហះ ជុង យីស៊ូ កេះណោះ វែរី តាក់ អន់ដាក់ មូត ណោះ ដាក់ ទិឡូ។

៣១ ប៉ាត់ ពូ បំបំ បក់ កាំឡូ អូ កាប មូត កាជក កាដេល កា ដាក់ មូត រ៉ាំងវែន ជុង គី កា អូ ចាក លូ ប៉ាណូស ប្រើល ម៉ាត់ កា ហៃ បំបំ កាំឡាំង រៀង ញម ខាក់ លូ ប៉ាណាំ គួប ប៉ានេ ប្រើ៖ សុនសាត អ៊ីស្រាអែល។

៣២ យីស៊ូ កា វែរី មូត សី៖ ពី៖ ប៉ាត់ ចារ វែរី កេះណោះ កាប ជា «អាញ តាប៉ាប តាប៉ុន កា កាំឡាំង អា ខាក់ អន់ខែ ចាក ពូ យ អាញ ប៉ែង ដារ កេះ កិញ រៀ អូ ទី សាណា សា កេះ។ អាញ អូ បិច អន់ អន់ខែ សីត រ៉ាច់ ដោះ អុះ អ្យត អន់ខែ អូ ត្រុះ ប៉ក់ រទ្រង»។

៣៣ មូត សី៖ តើល យីស៊ូ ជា «ហះ ចារ អា ឡាំង ដាន់ ខាក់ ពិន ចឹង ទី សាណា ឡឹង ចំ អន់ កា អន់ខែ សា ចឹង ហ្លោះ កាំឡាំង រៀង ប៉ុប អា ?»

៣៤ យីស៊ូ អំបំញ អន់ខែ ជា «អន់ដីស ទី ណាំ បាំង ញ៉ាំង កាតុ?» អន់ខែ តើល ជា «ទី ដឹង តាំប៉ើ៖ កាតុ លូ កា រ៉ា ហីញៗ អន់ដា ដេល»។

៣៥ កេះណោះ យីស៊ូ ប្រើ កាំឡាំង អន់អ្វី ពឹង តេះ។

៣៦ កេះណោះ វែរី អ្យក់ ណាំ បាំង តាំប៉ើ៖ កាតុ លូ កា ណោះ ប៉ានេ ប្រើ៖ បិកកាតយី។ កេះណោះ វែរី តុ ណាំ បាំង ណោះ អន់ កា មូត សី៖ ប្រើ អន់ខែ ជែក អន់ កា កាំឡាំង។

៣៧ កាំឡាំង សា ជីត ទិឡូ។ កេះណោះ មូត សី៖ ទូញ រ៉ាន់ដាប់ សល់ តែល ពូ សា ទី តាំប៉ើ៖ ពុង ណារ៉ូ។

៣៨ ចំលួន ប៉ាណូស សា ណាំ ណោះ កាក់ ដឹង កាម៉ាក់ ៤០០០ ដូរ មូត អន់កាន់ លូ គន សាស្វា អូ យ៉ាប អុះ។

៣៩ កេះណោះ យីស៊ូ ប្រើ កាំឡាំង សីត ប៉ាត់ ហី ឡុត វែរី ជីវ ជិះ ទូក ឡាំ ប៉ាត់ ចារ ម៉ាកាដាន ណារ៉ូ។

១៦

សារ មូត ផាវ៉ាស៊ី ប្រើ យីស៊ូ តាំបាង សារ អំបំញ អីញ

១ ខ្មែង ឡឹង ណោះ ទី មូត ផាវ៉ាស៊ី លូ មូត សាខុស៊ី អន់ខែ ប៉ាណាំ គួប ឡាំ ប៉ាត់ ចារ យីស៊ូ អន់ខែ បំ វែរី តាំបាង សារ អំបំញ អីញ ឡឹង ប្រើ៖ កៀ សាត់ វែរី។

២ ហះកា យីស៊ូ តើល អន់ខែ ជា «ជះ ដារ ម៉ុត អន់ដីស បំបំ ប្លែង កាប្រើ ណោះ អន់ដីស ឌុ កាប ជា "ដារ តាយ៉ាំង យី ប្លែង ចឹង ប្រាំង ហង"។

៣ ជះ ដារ ឡាច់ ជា អន់ដីស បំបំ ប្លែង ម៉ុ ម៉ុត ណោះ អន់ដីស ឌុ កាប ជា "ដារ អា ចឹង បី ហង"។ អន់ដីស អូ អន់ ហ្គាល់ តាទិច សារ អន់ទៀតៗ កើត ពី៖ ពឹង ប្លែង ហះកា អន់ដីស អូ ហ្គង់ សារ ចឹង កើត ពី៖ ពឹង រ៉ាំងហារ អា អុះ។

៤ ប៉ាណូស រ៉ាំងហារ អា អីក ខាក់ លូ អូ ត្រង់ កា ប្រើ៖ បិកកាតយី។ ពូ បិច ដឹង កា បំបំ សារ អំបំញ អីញ ហះកា ប្រើ៖ អូ តាំបាង សារ អំបំញ អីញ អុះ ហ្គាស ឡឹង សារ អំបំញ អីញ វែរី ប្រគំ ពឹង យូណះ»។ កេះណោះ យីស៊ូ ចាក ឡាច់ ឡឹង អន់ខែ ហង។

៥ មូត សី៖ យូង ឡាំ ប៉ាត់ ហាង តោ អន់ខុ លូ វែរី ដេល ទីល ប៉ាត់ ណោះ អន់ខែ កាចាំង ផា ពីល អ្យក់ ឡាំ ណាំ បាំង។

៦ យីស៊ូ រិះ កា អន់ខែ ជា «អន់ដីស ត្រត់ ឡាំង ឡឹង ពុះ * មូត ផាវ៉ាស៊ី លូ មូត សាខុស៊ី កាខាក់ ដៃ»។

៧ មូត សី៖ កាកាប លូ គួប ជា «ញន កា ពិន ពីល អ្យក់ ឡាំ ណាំ បាំង ហង តាម ហៃ»។

៨ យីស៊ូ អូ ឡឹង សារ អន់ខែ កាប ណោះ វែរី រិះ ជា «អី ប៉ាណូស សៀ ឡាឡីត ឡាឡាត ញ៉ា ត្រត់ អន់ដីស កាកាប លូ គួប ឡឹង សារ អូ អ្យក់ ឡាំ ណាំ បាំង នី រៀ ឡុត ?

៩ នីចម អន់ដីស អូ កាចាំង ប អាញ ជែក ណាំ បាំង ប៉ាតាម កាតុ អន់ កា ប៉ាណូស ៥០០០ ដូរ ណោះ ពៃ អន់ដីស ប៉ាតុ សល់ តែល ពូ សា ទី ញ៉ាំង កាឡី ?

១០ ម៉ាញ ណារ៉ូ អន់ដីស កាចាំង ប អាញ ជែក ណាំ បាំង តាំប៉ើ៖ កាតុ អន់ កា ប៉ាណូស ៤០០០ ដូរ លូ អន់ដីស ប៉ាតុ សល់ តែល ពូ សា ទី ញ៉ាំង ពុង ?

១១ ញ៉ា ត្រត់ អន់ដីស អូ ហ្គង់ នី រៀ ? អាញ អូ បិច កាប ឡឹង សារ ណាំ បាំង អុះ យី អាញ បិច អន់ អន់ដីស ឡា រ៉ាំង ឡឹង ពុះ ម៉ះ មូត ផាវ៉ាស៊ី លូ មូត សាខុស៊ី»។

* ១៦:៦ ១៦:៦ ពុះ អា សារ៉ាប ប្រគំ ណាំ បាំង។ យីស៊ូ កាប ប៉ាន់ដីប ឡឹង សារ អន់ខែ ពុង ហៀន។

១២ ណោះ ម្ចាស់ ស៊ី អង់ក៏ ហ្នឹង ជា យីស៊ូ ប្រើ អន់ខៃ ឡាវ៉ាង ឡើង សារ បាំងហៀន ម៉ះ ម្ចាស់ ផាវ៉ាស៊ី លូ ម្ចាស់ សាខូ ស៊ី អូ ត្រង់ ឡាវ៉ាង ឡើង ពុះ ណាំ បាំង តាទីច ណោះ អុះ។

សារ យីស៊ូ បាំងហៀន ស៊ី អើ

១៣ ឡើង ឡើង ណោះ យីស៊ូ លូ ម្ចាស់ ស៊ី ចាក ឡាវ៉ាង ចារ ក្បាម ម្យើង កេសារៀ ភីលីប ទីល ប៉ាត់ ណោះ អើ សាត់ អំប័ញ ម្ចាស់ ស៊ី ជា «កាំឡាវ៉ាង ទីខ្លួ ពូ ជា ប៉ាណូស អាញ អា យី ប៉ាណូស នីចម៍?»

១៤ អន់ខៃ តើល ជា «បក់ អន់ដា ជា វតី យូហាន ឡាវ៉ាង ហុំ ពូ បក់ អន់ដា ជា វតី អេលីយ៉ា បក់ អន់ដា ជា វតី គីយ ប្រ្រៈ សិច យេរេមៀ វ លើ កា វតីយ ប្រ្រៈ អន់ទៀត ម៉ោញ ដូរ ណាវ៉ូ»។

១៥ យីស៊ូ អំប័ញ ម្ចាស់ ស៊ី ជា «កាប៉ាច អន់ដីស អន់ដីស ជា អាញ អា ប៉ាណូស នីចម៍?»

១៦ ស៊ីម៉ូន ពេត្រុះ តើល ជា «អីស អា បក់ ប្រ្រៈ រឺស អន់ ប្រ្រៈ សាដាច់ យី គន ប្រ្រៈ ឡាវ៉ាង អ្នែ រឺស លើយ»។

១៧ យីស៊ូ តើល ជា «អី ស៊ីម៉ូន គន វតី យូណា អីស ទី កាន សាណាក សាវ៉ាក តាទីច ហង ខង ពី អាញ អ្នែ ពឹង ប្លែង តោ ប្រ្រៈ អន់ អីស អូ សារ អា អូ ត្រង់ ប៉ាណូស អុះ អន់តត់ វះ អន់ កា អីស អុះ ។»

១៨ អី ពេត្រុះ ៩ អាញ វះ កា អីស អីស ពៀប ឡាវ៉ាង កា អំហ្គោ តាទៀរ អាញ ចឹង បាំងកើត ក្រំ ហៀន សារ អាញ ពឹង អំហ្គោ អា។ អូ ទី អំវាញ ញ៉ា ចឹង ដាម ក្រំ ហៀន សារ អាញ អុះ យ្រៈ សារ តោ កាតាម កា អូ អូ ដាម ដេល។

១៩ អាញ ចឹង អន់ គន កាចេ កា អីស សាវ៉ាប បើក អំបារ អន់ ពូ ម៉ុត ទី ប្រ្រៈ វ៉ាងហៃ វ៉ាងឡា។ សារ ញ៉ា អីស ចឹង ទីប ពឹង អង់កក់ តេះ អា ប្រ្រៈ ប៊ិកកាតយ៍ ទី ទីប កេះ សារ ញ៉ា អីស អន់ ពឹង អង់កក់ តេះ អា ប្រ្រៈ ប៊ិកកាតយ៍ ទី អន់ កេះ ដេល»។

២០ កេះណោះ យីស៊ូ វះ កា ម្ចាស់ ស៊ី កានីត អូ អន់ វះ កា ពូ ជា អើ ឡាវ៉ាង ប៉ាណូស ប្រ្រៈ រឺស អន់ ប្រ្រៈ សាដាច់ អុះ។

២១ គីត ណោះ ហង យីស៊ូ វះ កា ម្ចាស់ ស៊ី អន់ អូ អន់តត់ ជា អើ ត្រង់ ឡាវ៉ាង ម្យើង យេរុសាឡឹម កេះណោះ ម្ចាស់ ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្រៈ ម្ចាស់ ក្រាត់ វ៉ាងហៃ ម្យើង លូ ម្ចាស់ ណែយ បាំងហៀន ចាចាប់ ចឹង ប៉ាណាំ គូប ប្រ្រៈ បាប អើ អន់ ប៉ាណាប ប៉ាប៉ុន កេង ខាត់ ទីប អន់ខៃ ចឹង ប៉ាន់តោ អើ ដេល។ ហះកា ប៉ែង ដាវ ឡើង ណោះ ប្រ្រៈ ចឹង តាត់ អង់រឺស សីត អើ ណាវ៉ូ។

២២ ពេត្រុះ ទុង ឡាវ៉ាង យីស៊ូ កេះណោះ កាប កា អើ ជា «អី ពី តាំងឡា! ដៃ អន់ ប្រ្រៈ ប៊ិកកាតយ៍ អន់ សារ ណោះ កើត ទីល ប៉ាត់ អីស»។

២៣ ហះកា យីស៊ូ កាលែង ហៃ ពេត្រុះ កេះណោះ កាប ជា «ចាក ឡាវ៉ាង ប៉ាត់ តោ សាតាំង! ខង អីស ផះ អ្នែ កាន់ ចឹង ទ្រង អាញ នីអៀ។ អីស អូ ទី ពុត ឡាវ៉ាង កា ប្រ្រៈ អុះ ទី ដឹង ពុត ប៉ាណូស ដោះ»។

២៤ កេះណោះ យីស៊ូ វះ កា ម្ចាស់ ស៊ី ជា «បក់ ពៀ ប៊ិច ចាក ពូយ លូ សៀ អាញ ដៃ យីត កា ឡាវ៉ាង ទៅ ត្រង់ សា ឡាវ៉ាង ឡាវ៉ាង គយ អ្នែ កឹង ពូយ អាញ។

២៥ បក់ ពៀ ប៊ិច អ្នែ រឺស ណោះ ចឹង តោ ហះកា បក់ ពៀ តោ ញន អាញ បក់ ណោះ ចឹង អ្នែ រឺស។

២៦ ជា ប៉ាណូស ទី គ្រីប កាណាត់ ពឹង អង់កក់ តេះ អា ហះកា អើ តោ ទី ខា ដេល ប? ប៉ាណូស ចឹង អ្នកកាណា គី ញ៉ា តួរ តាត់ អង់រឺស ឡាវ៉ាង អើ ទី?

២៧ ខង ប៉ាណូស អាញ ចឹង ឡាវ៉ាង អន់ខៃ លូ បិយ អាញ ទីប ទី សារ អំវាញ អីញ ម៉ះ ពី អាញ ផះ ណោះ អាញ ចឹង អន់ កាណាត់ កា ពូ លើ ចឹង ចែក ម៉ុត ពូ តាម សារ ពូ ប្រ្រៈ ណោះ ហង។

២៨ អាញ វះ កា អន់ដីស តាទីច ជា ទី កាំឡាវ៉ាង បក់ អន់ដា ឡាវ៉ាង អ្នែ ហះ អា ចឹង អូ តាន់ តោ អុះ អន់ខៃ ចឹង បំប៉ ប៉ាណូស អាញ ឡាវ៉ាង ប្រ្រៈ សាដាច់»។

១៧

សារ យីស៊ូ ម៉ាត់ ឡាវ៉ាង

១ ត្រោ ដាវ អន់តត់ ឡើង ណោះ យីស៊ូ ជៀក ពេត្រុះ យ៉ាកុប លូ យូហាន អុះ យ៉ាកុប ឡាវ៉ាង ពូយ អើ ហាវ ពឹង ប៉ានីម ចាំងហ៊ិត អ្នែ ចាំងហាយុត ឡើង ពូ។

២ ផះ ណោះ អើ ម៉ាត់ ឡាវ៉ាង ហះ ម៉ាត់ ម្ចាស់ ស៊ី ប៉ែង ដូរ ម៉ុះ ម៉ាត់ អើ ឡាវ៉ាង តាតារ ឡាវ៉ាង កា ដាវ ខោ អាវ អើ កើត បាក តាតារ ដេល។

៣ ផះ ណោះ ម្ចាស់ ស៊ី បំប៉ វតីយ ប្រ្រៈ ផះ ម៉ោហ ពៃ យី វតី ម៉ូសេ លូ វតី អេលីយ៉ា ផះ អ្នែ កាតាប លូ យីស៊ូ។

† ១៦:១៤ ១៦:១៤ យេរេមៀ ឡាវ៉ាង វតីយ ប្រ្រៈ ឡើង សើត ពៃ ដេល។ ‡ ១៦:១៧ ១៦:១៧ អូ ត្រង់ ប៉ាណូស អុះ អន់តត់ វះ អន់ កា អីស អូ ពិន ព្រៃ នីអៀ កា ត្រង់ ដេល អុះ អូ ត្រង់ ឡាវ៉ាង ឡើង ពុត ឡាវ៉ាង បាំង អ្នែ អីស ទៅ អុះ។ § ១៦:១៨ ១៦:១៨ ពេត្រុះ ចែក លូ ពៀត ក្រិក ឡាវ៉ាង ទី ណាំ ជា «អំហ្គោ»។

៤ ពេត្រុះ រ៉ះ កា យីស៊ូ ផា «ពី តាំងឡា ញីន ម្ភៃ ហះ អា ដាក់ ខាក់ ផា អីស ប៊ុច អាញ ចឹង ប្រឹក រ៉ា ណើះ ប៉ែង ម៉ោញ សារ៉ាប កា អីស ម៉ោញ កា រឹក ម៉ូសេ ម៉ោញ ណាវ កា រឹក អេលីយ៉ា»។

៥ ផះ អើ ម្ភៃ កា កាប ផា ឌី ទី កា ម៉ល់ តា តារ ក្លាត់ ពីះ កា គ្រាប អន់ខែ ទី ១។ អន់ខែ កា តាំង ប៉ានីរ កាប ឡឹង កា ម៉ល់ ណោះ ផា «អា គន តាម អាញ ប៊ុច ចែ ខាក់ អើ ត្រុត ពុត អាញ ខាក់។ អ្សក សាំយ៉ាង អើ ពិ»។

៦ ផះ មូត សីះ កា តាំង នី ណោះ អន់ខែ ប៉ាណា ក្រុប កា ដាប កុប កល់ ទីះ តេះ ខង អន់ខែ អ្សក យ៉ុប។

៧ កេះណោះ យីស៊ូ ឡា សាប៉ាត់ អន់ខែ ទីប កាប ផា «អ្សវ ពិ ដៃ អ្សក ហង»។

៨ ប៉ាត់ អន់ខែ អើយ ហៃ ប៉ប ដឹង យីស៊ូ ម៉ោញ ដូវ អើ អូ ប៉ប ទី ពៀ ណាវ អុះ។

៩ ផះ អន់ខែ ចាក ដីរ ឡឹង ប៉ានីម យីស៊ូ អន់តត់ រ៉ះ កា មូត សីះ អើ ប៉ែង ដូវ ណោះ ផា «ដៃ រ៉ះ សារ ឡាក់ កា អន់ ដីស ទី ប៉ប ពៃ កូម រ៉ះ ប៉ាត់ ប្រៀះ តាត់ អង់រីស សឹត ប៉ាណាស អាញ ឡៅ»។

១០ កេះណោះ មូត សីះ អំបញ្ច យីស៊ូ ផា «ញ៉ា ត្រុត មូត ណែយ ប៉ាង ហៀន ចាបាប អន់ខែ ខុ រ៉ះ ផា រឹក អេលីយ៉ា ត្រុត ពីះ អន់ខែ ឡឹង សាដាច់ បក់ ប្រៀះ រើស ?»

១១ យីស៊ូ តើល អន់ខែ ផា «រ៉ាគីយ ប្រៀះ សិច អេលីយ៉ា ពីះ អន់ខែ តាទីច ហង កៀ ទ្រៀម ត្រីប ដារ អន់ ដាក់ និះទៅ ណាវ»។

១២ អាញ ប៉រ រ៉ះ កា អន់ដីស រឹក អេលីយ៉ា ពីះ អន់ខែ កេះ ហះកា ពូ អូ អន់ហ្គាល់ អើ អុះ ទីប ពូ ប្រឹក បាប អើ អៀង នែវ តាម ពុត ពូ ប៊ុច។ ប៉ាណាស អាញ កា ពូ ចឹង ប្រឹក បាប និះទៅ ដេល»។

១៣ ណោះ មូត សីះ ហ្លួង ផា យីស៊ូ កាប ឡឹង រឹក យូហាន ឡាក់ ឡា ប៉ាងហ៊ុ ប៉ាណាស ណោះ ហង។

សារ យីស៊ូ ទ្រះ ឡាច់ ប្រៀះ បឹក ឡឹង សាស្វា ម៉ោញ ដូវ

១៤ ប៉ាត់ អន់ខែ ពីះ ទីល ប៉ាត់ ចារ កាំឡាក់ អៀង ម្ភៃ ប៉ាត់ ក្រុប កេះ ទី កាម៉ាក់ ម៉ោញ ដូវ ម៉ុត ប៉ាត់ យីស៊ូ កេះណោះ អើ ជន តាកុល

១៥ លូ កាប ផា «អី ពី តាំងឡា ប៉រ អីស តាប៉ាប តាប៉ុន កា គន កាម៉ាក់ អាញ ណើ អើ កើត អន់ខែ យីស៊ូ អីត ប៉ាណាប ប៉ាប៉ុន កា ខាក់ អើ ប៉ក់ ពីង អុញ ឡី ពីង ទៀក លើយៗ កេះ។

១៦ អាញ អ្សក ឡា អើ ប៉ាត់ សីះ អីស អំពៃ ហះកា អន់ខែ អូ អូ តាត់ អន់ដាក់ អើ អុះ»។

១៧ យីស៊ូ កាប កា អន់ខែ ផា «អី មូត កាង កល់ អូ ចែ សៀ លូ ទី ពុត អឹក ! ត្រុត អន់ អាញ ម្ភៃ ទុញ ប៉ុប ចំ ណាវ លូ អន់ដីស អា ? អ្សក សាស្វា ណោះ ពីះ ប៉ាត់ អាញ អា»។

១៨ កេះណោះ យីស៊ូ កាប អឹក កា ប្រៀះ បឹក ឡាក់ ទី ម៉ុត ពីង សាស្វា ណោះ ប្រៀះ បឹក កា ឡាច់ ឡឹង អើ ហង។ សាស្វា ណោះ កា ដាក់ ឡាត។

១៩ ឡែង ឡឹង ណោះ មូត សីះ ឡា ប៉ាត់ ចារ យីស៊ូ អន់ខែ ម្ភៃ ចាំងហាយុត ឡឹង ពូ កេះណោះ អន់ខែ អំបញ្ច ផា «ញ៉ា ត្រុត ញីន ទ្រះ ប្រៀះ បឹក ណោះ អើ អូ ឡាច់ ?»

២០-២១ យីស៊ូ តើល ផា «ញុន អន់ដីស សៀ បើ ខាក់។ អាញ ប៉រ រ៉ះ កា អន់ដីស តាទីច ផា ផា អន់ដីស សៀ ក្រាន់ តុតិល ហត់ កេះណោះ អន់ដីស ផា កា ប៉ានីម តោ "ហត់ អើ ឡា ម្ភៃ ប៉ាត់ ចារ អន់ខែ តុត ឡាត" ប៉ានីម ណោះ ចឹង ប្រឹក ពូយ អន់ដីស ឡាត។ អូ ទី ដារ ញ៉ា ឡាក់ អន់ដីស ចឹង អូ អូ ប្រឹក ណោះ អុះ»។*

សារ យីស៊ូ ប៉ាងហៀន សីះ អើ

២២ ផះ អន់ខែ ម្ភៃ ប៉ាត់ ក្រុប អន់ខែ ពីង ខេត កាល បើឡើ យីស៊ូ រ៉ះ កា មូត សីះ ផា «បា បើត ណាវ ពូ ចឹង រ៉ុប ជីន ប៉ាណាស អាញ អន់ កា ពូ ប្រឹក បាប។

២៣ កេះណោះ ពូ ចឹង ប៉ាន់តោ អាញ ហះកា ប៉ែង ដារ ឡឹង ណោះ ប្រៀះ ចឹង តាត់ អង់រីស សឹត អាញ ណាវ»។ មូត សីះ កា តាំង អើ រ៉ះ នី ណោះ អន់ខែ អុក ពុត ពៀក ខាក់។

២៤ ប៉ាត់ យីស៊ូ លូ មូត សីះ ឡា ទីល ប៉ាត់ មៀង កា ដានីម ទី ប៉ាណាស បក់ ឡឹង លៀន ឡឹង ពូ អើ ឡា ណាវ ពេត្រុះ កេះណោះ អើ អំបញ្ច ផា «នីចម ណែយ អីស អើ អន់ លៀន ដេល ប សារ៉ាប កា ប៉ាយ៉ាម រោង រ៉ាម៉ះ ?»

២៥ ពេត្រុះ តើល ផា «អីះ អន់ ដេល»។ ប៉ាត់ ពេត្រុះ សឹត ទីល ប៉ាត់ ហី យីស៊ូ អំបញ្ច អើ អន់ខែ ផា «អី ស៊ី ម៉ុន ! តាម អីស អូ អីស សាដាច់ ម្ភៃ ពីង អង់កក់ តេះ អា អើ អ្សក រ៉ា បើ ឡឹង ពៀ ? អ្សក ឡឹង គន អើ ទៅ ញ៉ា អ្សក ឡឹង ពូ អន់ខែ តុត ?»

* ១៧:២០-២១ ១៧:២០-២១ ហ្វា ពូ ត្រាត់ លូ តិ ម៉ោញ ចំលួន ធរម ប៉ានីរ ផាះ ពូ ទ្រះ ប្រៀះ បឹក នែវ អា ទី ដឹង កា ម៉ន់ ឡោម ប្រៀះ លូ កំ អូ សា សណា ណោះ អើ ចឹង ឡាច់។

២៦ អើ តើល ជា «អ្យក់ ឡឹង ពូ អន់ទៀត»។ យីស៊ូ តើល ជា «ត្រក់ ហង! ទីល នីណោះ គន សាដាច់ អូ ត្រក់ សឹង វ៉ាបៃ អុះ។

២៧ ហះកា ភៀ ដែ អន់ អន់ខែ យច ពុត ពៀក អីស ឡាំ អញសាយ ប៉ាក់ ទៀក តាំងលៅ តោ ពិ។ ជា កា ចំ ឡាក់ កាប់ អញសាយ អន់ ទ្រួល ឡឹង ពូ អីស វ៉ាក់ ហៃ កាណាង ពីរ អើ ណោះ ចឹង បំបំ ទី កាក់ ម៉ោញ កាណាង ពីរ កា ណោះ កេះណោះ អីស អ្យក់ កាក់ ណោះ ឡាំ អន់ កា ពូ សាំវ៉ាប់ កា អាញ លូ សាំវ៉ាប់ កា អីស ពិ»។

១៨

១ កេះណោះ មូត សីះ ប៉ាណាំ គូប ម៉ុត អំបំញ លូ យីស៊ូ ជា «ប៉ាក់ ប្រ្រះ បិកកាតយ័ វ៉ាំងហៃ វ៉ាំងខ្យា ទៀ ពៀ ចឹង ប្រ្រក់ តីស ឡឹង ពូ?»

២ យីស៊ូ អើ គន សាស្វា ម៉ោញ ដួរ អន់ អន់តាវ ហះ អន់តិកី កាំឡាំង សីះ។

៣ កេះណោះ អើ កាប ជា «អាញ បំ រ៉ះ កា អន់ដីស តាទីច ជា ជា អន់ដីស អូ ប៊ុនពែង ពុត ពៀក អន់ ឡាក់ កា សា ស្វា អន់ដីស ចឹង អូ ទី ប្រ្រះ វ៉ាំងហៃ វ៉ាំងខ្យា អុះ។

៤ ទីល នីណោះ ពៀ ប៉ាន់ចិ ពុត ឡាក់ កា សាស្វា អា ប៉ាណូស ណោះ ចឹង ប្រ្រក់ តីស ឡឹង ពូ ប៉ាក់ ប្រ្រះ បិកកាតយ័ វ៉ាំងហៃ វ៉ាំងខ្យា ទៀ។

៥ «បក់ ពៀ ប៊ុច ចៃ កា សាស្វា ម៉ោញ ដួរ ឡាក់ កា សាស្វា អា ញន អាញ ណោះ អើ ប៊ុច ចៃ កា អាញ ដេល។

៦ ហះកា បក់ ចំ ប៉ាណាំ កាំឡាំង បក់ សៀ អាញ ចាក យច ទ្រង យ្រះ ប៉ាណូស សៀ ណោះ ចិ ឡឹង ពូ កាតាម បក់ ណោះ ចឹង ប៉ាណាប ខាក់ ហង។ ជា ពូ អ្យក់ អំហ្គោ តីស កត់ អន់ទល ពឹង អង់កូ បក់ ប៉ាណាំ ប្រ្រក់ យច ណោះ កេះ ណោះ ប៉ាឡិ ពឹង ទៀក សាឡឹត សាឡាយ អន់ អើ តៅ ឡង់ ទៀក ណោះ ដាក់ លីន ឡឹង អន់ អើ ប្រ្រក់ យច។

៧ ប៉ាណូស ពឹង អង់កក់ តេះ អា ត្រក់ ប៉ាណាប តាទីច ហង ខង ទី សារ អន់ទៀត អៀង ប៉ាណាំ អន់ខែ ចាក យច ទ្រង។ សារ អន់ទៀត ឡាក់ ប៉ាណាំ អន់ ពូ ចាក យច ទ្រង ណោះ ត្រក់ កើត ទី តាទីច យ៉ារ អូ វ៉ាវ៉ាច់ អុះ។ ហះកា ពៀ ប៉ាណាំ ពូ ចាក យច ទ្រង ប៉ាណូស ណោះ ត្រក់ ប៉ាណាប ហង។

៨ ជា តី លើ ជុង អីស ណាំជា ប្រ្រក់ យច ហក់ កាសិត វ៉ុត អ្នាត ប៉ាក់ ចាំងហាយុត ពិ។ អ្យក់ កា ទី អ្វៃ វ៉ុស អន់ខូ លូ ប្រ្រះ យ្រះ ទី តី លើ ជុង ដឹង ម៉ោញ ណោះ អើ ដាក់ លីន ឡឹង ទី ជុង ពៀរ តី ពៀរ ហះកា ឡាកោ ឡិ ពឹង អុញ ឡាក់ កីត លើយ។

៩ ជា ម៉ាត់ ប៉ាណាំ ប្រ្រក់ យច ខ្វិក វ៉ុត អ្នាត ប៉ាក់ ចាំងហាយុត។ អ្យក់ កា ទី អ្វៃ វ៉ុស អន់ខូ លូ ប្រ្រះ យ្រះ ម៉ាត់ ដឹង ម៉ោញ ណោះ អើ ដាក់ លីន ឡឹង ទី ម៉ាត់ ទី ពៀរ បែង ហះកា ឡិ ពឹង ចារ អុញ។

១០-១១ «ត្រក់ ឡាក់ ដែ ចីដាយ មូត សៀ អាញ យ្រះ អើ ចិ នីចម កាតាម។ អាញ បំ រ៉ះ កា អន់ដីស អន់ អូ បិយ ប្រ្រះ ឡាក់ វ៉ាំងហៃ អន់ខែ បំបំ ម៉ុះ ម៉ាត់ ពិ អាញ ឡាក់ អ្វៃ ពឹង ប្លែង លើយ រំបំ ដារ។*

១២ «អន់ដីស យីត នីចម ជា ទី កាម៉ាក់ ម៉ោញ ដួរ អើ ទី ចៀម ១០០ កល ទី ចៀម ម៉ោញ ហៀត ហៀង ឡឹង គូប អើ។ ប៉ាណូស ណោះ ចឹង ប្រ្រក់ នីចម? ចាបះ កា អើ ចឹង អ្នាត ចៀម ៩៩ កល ពឹង ប៉ានីម កេះណោះ អើ ឡាំ ណាំង ចៀម បក់ ហៀង ម៉ោញ កាតុ ណោះ ហង។

១៣ អាញ បំ រ៉ះ កា អន់ដីស តាទីច ជា ជា អើ ណាំង បំបំ ចៀម ម៉ោញ កាតុ ណោះ អើ ចឹង ហោក កាខាក់ ឡូត ក្លា ឡឹង អើ បំបំ ចៀម ៩៩ កល ឡាក់ អ្វៃ អូ ហៀង ណោះ ណារ៉ុ។

១៤ កាប៉ាច់ ប្រ្រះ ឡាក់ ពិ អន់ដីស ឡាក់ អ្វៃ ពឹង ប្លែង តោ កា និះទៅ ដេល អើ អូ ប៊ុច អន់ មូត ប៉ាសុន អើ បក់ អើ ចំ តៅ អុះ យ្រះ អើ ចិ កាតាម។

១៥ «ជា ទី បក់ ចំ កាណាង មូត សៀ ប្រ្រក់ យច លូ អន់ដីស ត្រក់ ឡាំ ប៉ាក់ ចារ អើ ឡាអិត ឡាអិត ដឹង អីស លូ អើ កេះណោះ កាប អន់តត់ ប៉ាតោ អើ។ ជា អើ ចៃ សាយ៉ាង លូ វ៉ាប់ សៀ អីស ណោះ ចឹង អ្វៃ អុះ ម៉ុ អន់ដីស ទៅ ណារ៉ុ។

១៦ ហះកា ជា អើ អូ ចៃ សាយ៉ាង លូ អូ វ៉ាប់ អូ សៀ អីស ណោះ អីស ត្រក់ ជៀក ម៉ោញ ដួរ លើ ពៀរ ដួរ ណារ៉ុ ឡាំ អន់ខូ លូ អីស ភៀ ប្រ្រក់ ជាញ៉ាន ខង គ្រឹប សារ កាឌី ត្រក់ ទី ជាញ៉ាន ពៀរ បែង ដួរ។†

១៧ ជា អើ អូ ចៃ សាយ៉ាង លូ អូ វ៉ាប់ អូ សៀ អន់ដីស ណារ៉ុ ត្រក់ អ្យក់ សារ ណោះ ឡាំ រ៉ះ លូ ក្រុំ ហៀន សារ ប្រ្រះ ឡាក់។ ជា អើ អ្វៃ កា អូ ចៃ សាយ៉ាង លូ អូ វ៉ាប់ អូ សៀ ក្រុំ ហៀន សារ ប្រ្រះ ត្រក់ យីត ជា អើ យី សុនសាត អន់ទៀត លើ ឡាក់ កា មូត អ្យក់ វ៉ាបៃ ឡុត ពិ។

* ១៨:១០-១១ ១៨:១០-១១ ហ្វា ពូ ត្រក់ លូ តី ម៉ោញ ចំលួន ផែម ប៉ានី ផាះ ខង ប៉ាណូស អាញ ពិះ ប៉ាក់ អាភៀត ដំ បក់ ហៀង ហៀត។ † ១៨:១៦ ១៨:១៦ បំ រ៉ៃ ហៃ សារ អន់ ចាបាច់ លីក ទី ពៀរ (ចោទិយ/កថា) ១៩:១៥។

១៨ អាញ្ច ប័រ រ៉ះ កា អនដីស តាទីច ជា សារ ញ៉ា អនដីស ចឹង ទីប ពីង អងកក់ តេះ អា ប្រ្រឹះ បិកកាតយី ទី ទីប កេះ សារ ញ៉ា អនដីស អន់ ពីង អងកក់ តេះ អា ប្រ្រឹះ បិកកាតយី ទី អន់ កេះ ដេល។

១៩ អាញ្ច ប័រ រ៉ះ កា អនដីស ណារ ជា កាណុង កាំឡាំង អនដីស អា ជា ទី ប៉ាណូស រៀរ ដូរ ភម ពុត បិច ម៉ន់ ប័រ សារ ញ៉ា កាតាម ពីង អងកក់ តេះ អា ពី អាញ្ច ឡាក់ អ្វៃ ពីង ប្លែង តោ អើ ចឹង អន់ តាទីច ឡូត។

២០ យ្រឹះ ហះ ចារ ចំ កាតាម ជា ទី ប៉ាណូស អ្វៃ លូម គូប សោប ញូន កា សៀ អាញ្ច យ្រឹះ ដឹង រៀរ ប្លែង ដូរ កា តាម អាញ្ច ចឹង អ្វៃ អន់ ខូ លូ អន់ ខែ ដេល។

២១ កេះ ណោះ ពេ ត្រុះ ម៉ុត ក្បាម យី ស្វី លូ អំ ប័ញ្ច ជា «នី ចម ពី តាំង ឡា ជា អុះ មី អាញ្ច អើ ប្រឹក យច លូ អាញ្ច អាញ្ច ត្រុត អូ អ្សក់ យ្រឹះ អើ ញ៉ាង ទង ? លើយ ទីល តាំ ប្រឹះ ទង ប ?»

២២ យី ស្វី តើល អើ ជា «អាញ្ច ប័រ រ៉ះ កា អីស អីស ត្រុត អូ អ្សក់ យ្រឹះ អើ អូ ត្រុត ដឹង តាំ ប្រឹះ ទង ណោះ អុះ ត្រុត អូ អ្សក់ យ្រឹះ អើ លល ទង។

២៣ ទីល នី ណោះ សារ រាំង ហៃ រាំង ខ្យា ម៉ះ ប្រ្រឹះ រៀប ឡាក់ កា សាដាច់ ម៉ោញ ដូរ បិច យីត លៀន លូ មូត ប្រឹក កាន លូ អើ។

២៤ ផះ អើ យីត លៀន ទី ពូ អ្សក់ ឡាក់ ប៉ាណូស ប្រឹក កាន ម៉ោញ ដូរ ឡាក់ ទូម លៀន អើ អូ អូ កា ប៉ុប ចំ ។

២៥ ញូន កា ប៉ាណូស ណោះ អូ ទី លៀន សិង សាដាច់ ប្រើ អើ ប្រូ ឡាកោ លូ ប្រូ ទីប គន ទីប កាម៉ាញ លូ វ៉ាស អំ ប៉ាស ញ៉ា ឡាក់ អើ ទី កៀ អ្សក់ លៀន សិង។

២៦ បក់ ទូម ណោះ ជន តាកុល មូប ហះ ជុង សាដាច់ លូ ឡោម សាំ ប្រឹះ ជា "ប័រ អីស តាប៉ាប តាប៉ុន កា អាញ្ច ណើ! កូម ហិ អាញ្ច ចឹង ណាំង លៀន សិង កា អីស អន់ ត្រឹប ចំ លូន"។

២៧ សាដាច់ កា ទី ពុត តាប៉ាប តាប៉ុន កា បក់ ទូម ណោះ។ កេះ ណោះ អើ ប្រើ សីត អ្នាត តាដោះ។

២៨ «បក់ ទូម ណោះ ចាក ឡាច់ ឡើង ចារ ណោះ កេះ ជា ឌី ប៉ាត គូប បក់ ទូម អើ ១០០ លៀន កាក់ ៩ ឡាក់ អើ កា រ៉ុប ក្រឹក អងកក់ បក់ ទូម អើ ណោះ លូ កាប "អីស សិង លៀន អាញ្ច ណោះ កិញ្ច ហង វិញ"។

២៩ គូប បក់ ទូម អើ ណោះ ជន តាកុល លូ កាប ឡោម ជា "ប័រ អីស តាប៉ាប តាប៉ុន កា អាញ្ច ណើ! កូម ហិ អាញ្ច ចឹង ណាំង លៀន សិង កា អីស អន់ ត្រឹប ចំ លូន"។

៣០ ហះ កា អើ អូ ចៃ អុះ ទីប រ៉ុប បក់ ទូម អើ ណោះ ចែត ខុក ទីល សិង កា អើ ត្រឹប ចំ លូន ឡូត។

៣១ ប៉ាណូស បក់ ប្រឹក កាន អន់ ទៀត ណារ ប័ប អើ ប្រឹក នី ណោះ យច ពុត អន់ ខែ ខាក់ អ្សក់ សារ ណោះ ឡាក់ រ៉ះ លូ សាដាច់។

៣២ សាដាច់ កា អើ ពីះ បក់ ទូម អើ ណោះ កេះ ណោះ កាប ជា "អី ទុច អូ ដាក់! អាញ្ច អ្នាត តាដោះ កា អីស កេះ យ្រឹះ ទូម អៀង ខាក់ កាតាម ញូន កា អីស ជន តាកុល ឡោម សាំ ប្រឹះ អាញ្ច។

៣៣ អាញ្ច តាប៉ាប តាប៉ុន កា អីស ខាក់ ញ៉ា ត្រុត អីស អូ អូ តាប៉ាប តាប៉ុន កា គូប អីស នី អៀ ?"

៣៤ សាដាច់ អីក កាខាក់ កា ប្រើ ពូ ប្រឹក បាប បក់ ទូម អើ ណោះ លើយ ទីល អើ សិង សះ។

៣៥ «ទី កាំឡាំង អនដីស អា រៀ អូ ចៃ អ្នាត ដោះ ទី សារ ញ៉ា ឡាក់ អុះ មី អនដីស ទី ប្រឹក យច លូ អនដីស ពី អាញ្ច ឡាក់ អ្វៃ ពីង ប្លែង តោ អើ ចឹង ប្រឹក ឡាក់ កា សាដាច់ ណោះ ដេល»។

១៩

សារ យី ស្វី បាំង ហៀន ជែ អន់ ក្លោ អ្នាត កាម៉ាញ

១ ប៉ាត យី ស្វី រ៉ះ សារ អា កេះ ទី កេះ អើ ចាក ឡាច់ ឡើង ខេត កាលី ឡេ ឡាក់ ប៉ាត ខេត យូដា លូ យូង ទៀក ទ្រូង យដាន ឡាក់ ប៉ាត ហាង តោ។

២ ទី កាំឡាំង អៀង ប៉ាណាក់ គូប ចាក ពូយ អើ ហះ ចារ ណោះ អើ កា តាក់ អន់ ដាក់ ពូ អីត ពូ ដេល។

៣ ណោះ ទី មូត ជា វ៉ាស ឡាក់ អំ ប័ញ្ច សាត់ លូង កៀ បិច ណាំង សារ លូ អើ។ អន់ ខែ អំ ប័ញ្ច ជា «ទីប ចាប៉ាប ក្លោ អ្នាត កាម៉ាញ ជា កាម៉ាញ ប្រឹក យច យ្រឹះ សារ ញ៉ា កាតាម ?»

៤ យី ស្វី តើល អន់ ខែ ជា «នី ចម អនដីស អូ ទី អាន ជាប់ ប៉ានី ប្រឹះ ឡើង សារ អើ បាំង កើត ប៉ាណូស សាត់ ប៉ាន់ ដា ពែ ប ? អើ បាំង កើត កាម៉ាក់ អងកាន់

† ១៨:២៤ ១៨:២៤ ពៀត គុល «១០.០០០ តាឡង» យី ម៉ាស លើ ប្រាក់ ៣.០០០.០០០ តាឡង។ § ១៨:២៨ ១៨:២៨ ១០០ លៀន កាក់ ពៀត គុល «១០០ ខែណារ»។ ម៉ោញ ខែណារ យី ខា ប្រឹក គូរ ម៉ោញ ដារ។

៥ លូរ៉េ ជា "ញន ខ អា ហង កាម៉ាក់ ឡាច់ ឡើង មើត ពី ឡា អ្នែ អន់ខូ លូ កាម៉ាញ ទីប រ៉ុន កា គូប សោប។ ប៉ាត់ ទី គូប សោប កេះ អន់ខែ ញៀរ ដូរ ញៀប ឡាក់ កា ឡាកោ ប៉ាងឡៃ ដឹង ម៉ោញ"។*

៦ អន់ខែ អូ ត្រក់ ប៉ាណូស ញៀរ ដូរ ហង យី អន់ខែ ញៀរ ដូរ ណោះ ឡាក់ កា ឡាកោ ដឹង ម៉ោញ កេះ។ ទីល នី ណោះ ដែ អន់ បក់ ញៀ ប៉ាកូលៈ ប៉ាកូលយ ហង ខង ប្រ្លឹះ ទី អន់ អន់ខែ ទី ញៀរ ដូរ អ្នែ អន់ខូ លូ គូប កេះ។

៧ អន់ខែ អំប័ញ យីស៊ូ ណារ៉ូ ជា «ទីល នីណោះ ខ ញ៉ា បះ រក់ ម៉ូសេ ប្រើ ក្លោ ច្រាក់ សត់ត្រា អ្នាត កាម៉ាញ?»

៨ យីស៊ូ តើល អន់ខែ ជា «ម៉ូសេ ជា នីណោះ ញន កា អន់ដីស កាង កល់ តាឡាមី ។ ហះកា សើត ពៃ អូ ត្រក់ នី ណោះ អុះ។

៩ ជា អង់កាន់ អូ ទី រ៉ាលង កល់ ក្លោ អុះ ហះកា ក្លោ អើ អ្នាត កេះណោះ ទី កាម៉ាញ ណារ៉ូ បក់ ប្រឹក់ នីណោះ ឡាក់ កា អើ រ៉ាលង កល់ កាម៉ាញ គុល អើ ហង»។

១០ មូត សិះ តើល យីស៊ូ ជា «ទីល ក្លោ លូ កាម៉ាញ ទី សារ នែរ អា ទីល នីណោះ ដែ ទី ក្លោ កាម៉ាញ ដាក់ ហ្លិត»។

១១ ហះកា យីស៊ូ តើល អន់ខែ ជា «អូ ត្រក់ ប៉ាណូស ទិខូ អូ ប្រឹក់ ពួយ ប៉ានីរ អន់ដីស អា អុះ ទី ដឹង ប៉ាណូស បក់ ប្រ្លឹះ អន់ ចឹង អូ ប្រឹក់។

១២ បក់ អន់ដា អូ អូ ទី កាម៉ាញ ខង អើ សាដូ ឡើង កើត បក់ អន់ដា ណារ៉ូ អូ អូ ទី កាម៉ាញ ញន កា ពូ កាយ៉ោ អើ បក់ អន់ដា អូ ទី កាម៉ាញ កៀ ចឹង ប្រឹក់ ដារ ប្រ្លឹះ ទី ពុត ទី ញៀក។ ញៀ អូ ប្រឹក់ ពួយ សារ អា ប្រឹក់ ពួយ ពិ»។

សារ ម៉ុត អន់ ទី ប្រ្លឹះ រ៉ាងហៃ រ៉ាងខ្យា

១៣ កេះណោះ ទី ពូ ឡា ជីន មូត សាស្វា ប៉ាត់ យីស៊ូ កៀ អន់ អើ សាប៉ាត់ ម៉ន អន់ កា មូត សាស្វា ណោះ ហះកា មូត សិះ កាប កា ពូ។

១៤ ហះកា យីស៊ូ កាប កា មូត សិះ ជា «ដែ ទីប ហង សាស្វា ប៊ុច ឡា ប៉ាត់ អាញ អន់ អន់ខែ ពិះ ពិ។ ទី ដឹង ប៉ាណូ ស ទី ពុត ឡាក់ កា សាស្វា អា ហង ទី ប្រ្លឹះ រ៉ាងហៃ រ៉ាងខ្យា»។

១៥ កេះណោះ យីស៊ូ សាប៉ាត់ ទី មូត សាស្វា ណោះ ហង កេះ អើ ចាក ឡាច់ ឡើង ចារ ណោះ។

១៦ ផះ ណោះ ទី កាម៉ាក់ ម៉ោញ ដូរ ម៉ុត អំប័ញ លូ យីស៊ូ ជា «ណាយ! អាញ ត្រក់ ប្រឹក់ ដាក់ នីចម កៀ ទី អាញ អ្នែ រ៉ុស លើយ?»

១៧ យីស៊ូ តើល អើ ជា «ញ៉ា ត្រក់ អីស អំប័ញ ឡើង សារ ប្រឹក់ ដាក់ នីអៀ? ទី ដឹង ប្រ្លឹះ បិកកាតយ ហង ឡាក់ ដាក់។ ហះកា ជា អីស ប៊ុច ទី អាញ អ្នែ រ៉ុស លើយ អីស ត្រក់ ប្រឹក់ ពួយ ចាបាប ប្រ្លឹះ»។

១៨ អើ អំប័ញ ជា «ចាបាប នីចម អន់ដា?» យីស៊ូ រះ កា អើ ជា «អូ អន់ ប៉ាន់តោ ប៉ាណូស អូ អន់ រ៉ាលង កល់ កាម៉ាញ អូ អន់ អន់តុង រ៉ាត ម៉ះ ពូ អុះ អូ អន់ កាប ព្នង ប្លាច ប្រឹក់ អន់ កា ពូ ត្រក់ ថុត

១៩ ត្រក់ អ្សិល ត្នត់ មើត ពី ត្រក់ ប៊ុច ចៃ កា ពូ ឡើង តែង ឡាក់ កា ប៊ុច ចៃ កា ឡាកោ ទៅ S»។

២០ កាម៉ាក់ ណោះ តើល ជា «សារ ទី អា អាញ ប្រឹក់ ពួយ កេះ អ្នែ សារ ញ៉ា ណារ៉ូ?»

២១ យីស៊ូ តើល អើ ណារ៉ូ ជា «ជា អីស ប៊ុច កា ដាក់ កាខាក់ ហត់ ចាក ឡា ប្រូ រ៉ាស អំប៉ាស ម៉ះ អីស អន់ ទី កេះ ណោះ អ្សក់ លៀន ជែក អន់ កា មូត ថុត ញ៉ាក តាបាយ កាសត់។ ប្រឹក់ នីណោះ អីស ចឹង ទី រ៉ាស អំប៉ាស អ្នែ ពឹង ប្លែង។ កេះ ប្រូ រ៉ាស ជែក លៀន កា ពូ កេះ ឡា ពួយ អាញ ពិ»។

២២ សាត់ កាម៉ាក់ ណោះ កាតាំង យីស៊ូ ជា នីណោះ អើ ចាក ឡាច់ ទីប អុក ពុត អើ អូ ប្រឹក់ ពួយ អុះ ខង អើ ទី រ៉ាស អំប៉ាស អៀង កាខាក់។

២៣ យីស៊ូ កា កាប លូ មូត សិះ ជា «អាញ ប៉រ រ៉ះ កា អន់ដីស តាទីច ជា បក់ ប្រ្លឹះ ប៉ាតូរ៉ង់ ញ៉ាក ខាក់ ម៉ុត អន់ ទី ប្រ្លឹះ រ៉ាងហៃ រ៉ាងខ្យា។

២៤ អាញ ប៉រ រ៉ះ កា អន់ដីស ណារ៉ូ ជា ទុង កាប៉ុរ* ម៉ុត ពួយ ត្រោម ប៉ាអច់ ជ្រុំ ណោះ ឡាម៉ត់ ឡើង បក់ ប្រ្លឹះ ប៉ាតូរ៉ង់ ម៉ុត អន់ ទី ប្រ្លឹះ រ៉ាងហៃ រ៉ាងខ្យា»។

២៥ ផះ មូត សិះ កាតាំង អើ ជា នីណោះ ហ៊ឹង ខាក់ អន់ខែ អូ ហ្លង់ ឡើង សារ ណោះ ។ ណោះ ហង អន់ខែ អំ ប័ញ ជា «ទីល នីណោះ ញៀ ចឹង រ៉ាវ៉ាច់ ឡាកោ?»

* ១៩:៥ ១៩:៥ សារ អា ឡាច់ ឡើង កាណើត អង់កក់ កេះ (ណេកប្បត្តិ) ២:២៤។ † ១៩:៨ ១៩:៨ តាម ចាបាប ជា ក្លោ ប៊ុច អ្នាត កាម៉ាញ អើ ត្រក់ ច្រាក់ សត់ត្រា កៀ អន់ ពូ អូ អន់តក់ ជា អើ អ្នាត តាទីច កេះ ណោះ ពូ ចឹង ខិន ទី អង់កាន់ ណោះ ណារ៉ូ។ ‡ ១៩:១១ ១៩:១១ ប៉ានីរ អន់ដីស អា ពិន ព្រៃ នីអៀ កា ត្រក់ ដលេះ ប៉ានីរ អាញ អា ។ § ១៩:១៩ ១៩:១៩ ប៉រ ហៃ សារ ឡាច់ (និក្ខមន៍) ២០:១២-១២: ចាបាប មូត លើ (លេវីនីយ) ១៩:១៤។ * ១៩:២៤ ១៩:២៤ កាប៉ុរ ញៀត គុល «អុត»។ † ១៩:២៥ ១៩:២៥ សុនសាត អ៊ុស៊ុរ អើល សាច់ កា បក់ ចំ ប្រ្លឹះ ប៊ុច ចៃ បក់ ណោះ ចឹង កេះ ប្រ្លឹះ ប៉ាត្រង់ ហង។

២៦ យ៉េស៊ូ ហែ អន់ខែ កេះណោះ កាប ផា «សារ អា ប៉ាណូស ប្រឹក្ចី អូ អូ អូ ហះកា បង្រៀន ទី អំរាញ អូ ប្រឹក្ចី គ្រឹប សារ»។

២៧ ពេត្រេះ តើល យ៉េស៊ូ ផា «អីស បំបំ កេះ ញីន អា អ្នាត គ្រឹប កាណាតិ ម៉ះ ញីន ភៀ ចាក ព្វយ អីស ទីល នីណោះ ញីន ចឹង ទី កាណាតិ ញ៉ា អន់ដា?»

២៨ យ៉េស៊ូ តើល ម្នាត សីះ ផា «អាញ បំរ រ៉ះ កា អន់ដីស តាទីច ផា ប៉ាត់ អែ ពឹង អង់កក់ តេះ ណារ ទៀ ណោះ ប៉ាណូស អាញ ចឹង អង់អែ ពឹង ត្រេ សាដាច់ ទីប ទី អំរាញ អីញ។ អន់ដីស ឡាក់ ចាក ព្វយ អាញ អា កា ចឹង អង់អែ ពឹង ត្រេ សាដាច់ ទី ១២ និះទៅ ដេល លូ ចឹង រ៉ាងហៃ ផ្លង់ រ៉ាច់ សុនសាត អ៊ីស្រាអែល ទី ១២ ផ្លង់ ណោះ ដេល។

២៩ ញ៉េ សាឡាក់ អ្នាត អុះ ម៉ី ហី ក្រាន មើត ពី គន សោ លើ ម៉ីរ ស្រី ញន កា ចាក ព្វយ អាញ ប៉ាណូស ណោះ ចឹង ទី ណារ ម៉ោញ កើត ១០០ លូ ចឹង ទី អាញ អែ រ៉ុស លើយ។

៣០ ហះ កិញ រៀ អា ទី កាំឡាង បក់ អន់ទ្រួល រៀង ចឹង កេះ អន់តីត កាំឡាង បក់ អន់តីត រៀង ដេល ចឹង កេះ អន់ទ្រួល ឡុត»។

២០

១ «ខង សារ រ៉ាងហៃ រ៉ាងខ្យា ម៉ះ បង្រៀន ចៀប ឡាក់ កា តាំងឡា ម៉ីរ ម៉ោញ ដូរ អែ ចាក ឡាច់ ឡឹង ហី ឡឹង កាំលី ផ្កងម៉ាង ភៀ ឡាក់ ណាំង ច្វាល់ ពូ ប្រឹក្ចី ងារ កា អែ ពឹង ម៉ីរ ថ្លៃ អង់កាច។

២ អែ ភម អន់ លៀន កា ពូ កាណាង ម៉ោញ ដាវ ម៉ោញ កាក់ * កេះណោះ អែ ប្រើ ពូ ឡាក់ ប្រឹក្ចី ងារ ប៉ាត់ ម៉ីរ អែ។

៣ ប៉ាត់ ទីល មង អញសីន កាំលី អែ ចាក ណារ បំបំ ប៉ាណូស អន់ដា អែ រតាឡុត អូ ទី ងារ ប្រឹក្ចី។

៤ អែ រ៉ះ កា ពូ ផា "ហត់ អន់ដីស ប៉ាណា គួប ឡាក់ ប្រឹក្ចី ងារ ប៉ាត់ ម៉ីរ អាញ តោ ពិញ អាញ ចឹង ច្វាល់ អន់ដីស អន់ ត្រត់"។

៥ ពូ កា ប៉ាណា គួប ឡាក់ តាទីច។ ប៉ាត់ ទីល ដាវ បំបំ លូ មង បំបំ កាដាច អែ ចាក ណាំង ប៉ាណូស ណារ អែ ច្វាល់ ឡាក់ កា ពូ អន់ទ្រួល ពៃ ដេល។

៦ ប៉ាត់ ទីល មង ប៉ាតាម កាដាច អែ ចាក ណារ បំបំ បក់ អន់ដា អែ រតាឡុត។ អែ អំបញ ពូ ផា "ញ៉ា ត្រត់ អន់ដីស អែ ហះ អា ឡឹង កាំលី តាបម៉ាង អូ ប្រឹក្ចី ញ៉ា នីអៀ?"

៧ ពូ តើល ផា "ខង អូ ទី ញ៉េ ច្វាល់ ញីន ប្រឹក្ចី ងារ"។ កេះណោះ អែ រ៉ះ កា ពូ ផា "ហត់ អន់ដីស ឡាក់ ប្រឹក្ចី ងារ ប៉ាត់ ម៉ីរ អាញ តោ ពិ"។

៨ ប៉ាត់ ទីល កាដាច តាំងឡា ម៉ីរ រ៉ះ កា បក់ ចឹក លៀន ផា "ហត់ អែ ម្នាត ប្រឹក្ចី ងារ ឡុត ពិ។ កេះណោះ អីស បើក លៀន កា អន់ខែ អីស បើក ឡឹង បក់ ម៉ុត ប្រឹក្ចី ងារ អន់តីត ឡឹង ពូ លើយ ទីល បក់ ម៉ុត ប្រឹក្ចី ងារ អន់ទ្រួល ឡឹង ពូ"។

៩ ម្នាត បក់ ម៉ុត ប្រឹក្ចី ងារ មង ប៉ាតាម កាដាច អន់ខែ ទី លៀន ម៉ោញ ដូរ ម៉ោញ កាក់។

១០ ម្នាត បក់ ម៉ុត ប្រឹក្ចី ងារ អន់ទ្រួល ឡឹង ពូ កា ពិះ ដេល អន់ខែ សាមីត កា ចឹង ទី លៀន រៀង ឡឹង ពូ ហង ខង ម៉ុត ប្រឹក្ចី ងារ អន់ទ្រួល ឡឹង ពូ ហះកា អន់ខែ ទី ម៉ោញ ដូរ ម៉ោញ កាក់ ឡាក់ កា ពូ ដេល។

១១ អន់ខែ អ្យក់ លៀន ទីប កាប រ៉ាបឹក រ៉ាចប កា តាំងឡា ម៉ីរ ផា

១២ "ម្នាត បក់ ពិះ អន់តីត អន់ខែ ប្រឹក្ចី ងារ ដឹង ម៉ោញ មង ឡាក់ ហះកា អីស អន់ លៀន កា អន់ខែ សាមី លូ ញីន ដេល ឡាក់ ប្រឹក្ចី ងារ តាត តុ ឡឹង កាំលី តាបម៉ាង"។

១៣ តាំងឡា ម៉ីរ កាប លូ បក់ ប្រឹក្ចី ងារ ម៉ោញ ដូរ ណោះ ផា "អី ចាដ អាញ អូ ទី ប៉ាដល់ អីស អុះ។ អីស ទៅ ភម ប្រឹក្ចី ងារ កា អាញ កាណាង ម៉ោញ ដាវ ម៉ោញ កាក់ ត្រត់ ញ៉ា អូ?"

១៤ ហត់ អ្យក់ លៀន អីស ប្រឹក្ចី ងារ អា ឡាច់ ចាក ពិ អាញ បិច អន់ កា ម្នាត បក់ ពិះ អន់តីត សាមី លូ អីស ដេល។

១៥ នីចម អាញ អូ ទី ចាបាច អ្យក់ លៀន ម៉ះ អាញ ប្រឹក្ចី តាម ពុត អាញ បិច ប? លើ កា អីស សាណឹង កា អាញ ដាក់ ពុត កា ពូ ប?"

១៦ នែរ អា ទី កាំឡាង បក់ អន់ទ្រួល ចឹង កេះ អន់តីត កាំឡាង បក់ អន់តីត ដេល ចឹង កេះ អន់ទ្រួល ឡុត»។

សារ មើត យ៉ាកុប លូ យូហាន បំរ ឡឹង យ៉េស៊ូ

១៧ ផះ យ៉េស៊ូ ចាក ឡាក់ ប៉ាត់ មៀង យេរូសាឡឹម អែ ប៉ាណា ទីប សីះ ទី ១២ ដូរ ចាក ចាំងហាយុត បើត ឡឹង ពូ។ រ ទ្រង់ អែ រ៉ះ កា អន់ខែ ផា

* ២០:២ ២០:២ ម៉ោញ កាក់ ពៀត គុល «ម៉ោញ ខែណារ» យី ខា ប្រឹក្ចី គួលី ម៉ោញ ដាវ។

១៨ «កិញ្ចេជ្រៃ អា ពិន ផ្ទះ ចាក ឡាវ ប៉ាត់ មៀង យេរូសាឡឹម។ ប៉ាត់ ទីល ប៉ាត់ ណោះ ទៀ ពូ ចឹង រ៉ូប ប៉ាណូស អាញ ជិន អន់ កា មូត ម៉ែត ក្រាត់ រ៉ាម៉ែ ប្រ្រៈ លូ មូត ណែយ ប្រាំង បៀន ចាបាប។ អន់ខែ ចឹង តាត់សិន អន់ អាញ តោ។

១៩ អន់ខែ ចឹង ជិន អាញ អន់ កា មូត សុនសាត អន់ទៀត ភៀ អន់ មូត ណោះ កាប ប៉ាឡែវ កា អាញ ទីប ពីត ប្រ័ត បាប អាញ កេះណោះ ប៉ង ប៉ាន់តោ អាញ ពឹង អ្នឹង គឹង ហះកា ប៉ង ដាវ ឡឹង ណោះ ប្រ្រៈ ចឹង តាត់ អង់រ៉ុស ស៊ីត អាញ ណាវ។

២០ កេះណោះ កាម៉ាញ សេបេដេ ប៉ាណាំ គន អែវ ពៀវ ដូវ ម៉ូត កាដាប សាប៉ៈ ហះ ដុង យីស៊ូ ភៀ បិច ប៉រ សារ ញ៉ា ម៉ោញ។

២១ យីស៊ូ អំបញ អែវ ជា «អីស បិច អន់ អាញ ប្រ័ត នីចម៍ ?» អែវ តើល ជា «ប៉ាត់ អីស ប្រ័ត សាដាច់ អន់ទៀ ប៉រ ហះ អីស ប្រ័ត គន អាញ ពៀវ ដូវ អា អែវ អន់ខ្ល លូ អីស ពឹង ចារ អំវាញ អីញ ណើ ម៉ោញ តែង សាម៉ា ម៉ោញ តែង សាវង់អៀ អីស»។

២២ យីស៊ូ តើល អន់ខែ ជា «អន់ដីស បើ ហ្នឹង ឡឹង សារ អន់ដីស ប៉រ ណោះ អុះ។ អន់ដីស ខិន ប អ្សក់ សារ អាញ ចឹង ទី ?» អន់ខែ តើល ជា «ញីន ខិន ដេល»។

២៣ យីស៊ូ តើល អន់ខែ ជា «អន់ដីស ចឹង ទី សារ ឡាក់ អាញ ចឹង ទី អា ដេល ។ ហះកា សារ ម៉ោញ ប៉រ អែវ តែង សាម៉ា ម៉ោញ ប៉រ តែង សាវង់អៀ ណោះ អូ ត្រត់ អាញ អុះ ត្រត់ អន់ សារ ណោះ យី ពី អាញ ទ្រៀម អន់ កេះ»។

២៤ ផ្ទះ មូត សីះ ១០ ដូវ អន់ខែ កាតាំង យ៉ាកុប លូ យូហាន ប៉រ នីណោះ អន់ខែ អីក ខាក់។

២៥ យីស៊ូ អែវ ពិះ មូត សីះ អែវ កេះណោះ អែវ ជា «អន់ដីស ទិខ្ល អុះ កេះ សុនសាត អន់ទៀត មូត ក្រាត់ រ៉ាវហៃ អន់ ខែ ជិះ ចត់ ប៉ាសុន ខាក់ លូ មូត ប្រ័ត ម៉ែត ក្រាត់ អន់ខែ កា យរ ពូ តាម ពុត ម៉ះ អន់ខែ ដេល។

២៦ អន់ដីស អា អូ ត្រត់ នីណោះ អុះ។ បក់ ពៀ បិច ប្រ័ត គីស បក់ ណោះ ត្រត់ ប្រ័ត ចិ ពុត ចិត យរ លូ កាំឡាវ។

២៧ បក់ ពៀ បិច ប្រ័ត ម៉ែត អន់ដីស បក់ ណោះ ត្រត់ ប្រ័ត ទុច អន់ដីស។

២៨ ឡាក់ កា ប៉ាណូស អាញ ពិះ អូ ត្រត់ ប្រ័ត ដាវ អន់ កា អាញ អុះ យី អាញ ពិះ ប្រ័ត ដាវ អន់ កា ពូ លូ អន់ ឡាកោ អាញ ភៀ តោ ហ្វាយ ឡាច់ ពូ អៀង»។

សារ យីស៊ូ តាត់ អន់ដាក់ ប៉ាណូស ម៉ាម៉ាង ម៉ាត់

២៩ ឡែង ឡឹង ណោះ ផ្ទះ យីស៊ូ លូ សីះ អែវ ចាក ឡាច់ ឡឹង មៀង យេរ៉ុខ្ល ទី ប៉ាណូស អៀង គុចៗ ប៉ាណាំ គូប ចាក ពូយ អែវ។

៣០ ផ្ទះ ណោះ ទី ប៉ាណូស ម៉ាម៉ាង ម៉ាត់ ពៀវ ដូវ អង់អែវ ហះ សានែង ទ្រង់។ សាត់ អន់ខែ កាតាំង ពូ ជា យីស៊ូ ចាក ទ្រង់ ណោះ អន់ខែ ឡុង ជា «អី ពី តាំងឡា ឡាក់ ផ្នង់ រ៉ាច់ សាដាច់ ដាវីត ! ប៉រ អីស តាបាប តាប៉ុន កា ញីន ណើ»។

៣១ ទី កាំឡាវ អៀង ទីប អូ អន់ អន់ខែ កាប ហើង ណោះ ហង អន់ខែ ឡុង ហើង ម៉ែច កាខាក់ ជា «អី ពី តាំងឡា ឡាក់ ផ្នង់ រ៉ាច់ សាដាច់ ដាវីត ប៉រ តាបាប តាប៉ុន កា ញីន ណើ»។

៣២ យីស៊ូ តារ ឡូត អែវ អន់ខែ ពិះ ប៉ាត់ អែវ កេះណោះ អំបញ ជា «អន់ដីស បិច កា អាញ ប្រ័ត នីចម៍ ?»

៣៣ អន់ខែ តើល យីស៊ូ ជា «អី ពី តាំងឡា ប៉រ អីស តាត់ តាតារ ម៉ាត់ កា ញីន ណើ»។

៣៤ យីស៊ូ តាបាប តាប៉ុន កា អន់ខែ ខាក់ កេះណោះ អែវ សាប៉ាត់ ម៉ាត់ អន់ខែ ជាឌី តាតារ ឡូត ហៃ បំប ហង។ អន់ខែ កា ចាក ពូយ យីស៊ូ ដេល។

២១

សារ យីស៊ូ ម៉ូត ពឹង មៀង យេរូសាឡឹម

១ យីស៊ូ លូ មូត សីះ ចាក ក្បាម ទីល មៀង យេរូសាឡឹម កេះ។ ទីល ស្រុក បេតផាសេ ហះ ដុង ប៉ានីម តើម អូ លេវ យីស៊ូ ប្រ័ត សីះ អែវ ពៀវ ដូវ ចាក អន់ទ្រួល

២ លូ អន់តត់ កា អន់ខែ ជា «ហត់ អន់ដីស ចាក ឡាវ ប៉ាត់ ស្រុក ពូ តែង ម៉ាត់ តោ ទីល ប៉ាត់ ណោះ អន់ដីស ចឹង បំប ពូ កត់ ម៉ែត លៀ លូ គន អែវ។ អន់ដីស រ៉ុស លៀ ទី ពៀវ ណោះ អ្សក់ អន់ កា អាញ ប៉ាត់ អា។

៣ ជា ពូ ជា កា អន់ដីស ត្រត់ រ៉ះ ជា "ពី តាំងឡា ញីន តងកាន អន់ខែ"។ ណោះ ពូ ចឹង អន់ កា អន់ដីស ឡូត»។

† ២០:២២ ២០:២២ អន់ដីស ខិន ប អ្សក់ សារ អាញ ចឹង ទី ? ពៀត គុល «អន់ដីស ខិន ប អែត ចក អាញ ត្រត់ អែត អា ?»។ ‡ ២០:២៣ ២០:២៣ អន់ដីស ចឹង ទី សារ ឡាក់ អាញ ចឹង ទី អា ដេល ពៀត គុល «អន់ដីស ចឹង អែត ចក អាញ ដេល»។

៤ សារ អា កើត ពីរ ភ្ញៀវ តាក់ អង់កេរ សារ ប្រ្លឹះ បិកកាតយ័ ទី រ៉ះ កា វ៉ាគីយ ប្រ្លឹះ ពែ ផាះ

៥ «ហាក់ រ៉ះ កា ប៉ាសុន ពីង មៀង ស៊ីយ៉ូន * ជា
ហៃ តោ សាដាច់ អន់ដីស ពីរ ណាំង អន់ដីស កេរ
អើ ពុត ឡាអត់ ខាក់
អើ ជិះ លៀ អើ អ្នែ ពីង អង់កក់ គន លៀ»។†

៦ មូត សឹះ ពៀរ ដូរ កា ប៉ាណាំ គូប ចាក ប្រឹក ពួយ ប៉ានិះ យីស៊ូ រ៉ះ ណោះ ហង។

៧ កេរណោះ អន់ខែ ទុង ឡា ម៉ែត លៀ លូ គន អើ ទីប អ្នក់ អារ ត្រាក់ ពីង អង់កក់ លៀ អន់ កា យីស៊ូ ជិះ។

៨ ផះ ណោះ ទី មូត ប៉ាសុន សួន អៀង ប៉ាណាំ គូប រីស អារ ត្រាក់ ពីង ទ្រង បក់ អន់ដា កោះ រ៉ាងអ្នា អ៊ឹង ត្រាក់ ពីង ទ្រង យីស៊ូ ចាក ដេល ភៀ ហាប់ អើ។

៩ ទី កាំឡាំង បក់ ចាក ពួយ យីស៊ូ ទីប តែង អង់កក់ ទីប តែង អ៊ីរ តាំងហើ ជា «ហូសាណា ផ្លង់ រ៉ាច់ សាដាច់ ជា រីត! អន់ ប្រ្លឹះ បិកកាតយ័ ជិន អន់ សារ ដាក់ កា អីស ឡាក់ ពីរ ប៉ាតាង អើ។ ហូសាណា ប៉ាន ប្រ្លឹះ អ្នែ ពីង ប្ល័ង ចាំងហឹត កាខាក់»។

១០ ប៉ាក់ យីស៊ូ ម៉ុត កាណុង មៀង យេរូសាឡឹម កេរ មូត ប៉ាសុន អ្នែ កាណុង មៀង ណោះ កា ទី សារ រ៉ាចក់ រ៉ាចល់ ទីប ពូ អំបញ្ច ជា «ពៀ អើ អា?»

១១ មូត ប៉ាសុន បក់ ចាក ពួយ អើ អន់ខែ តើល ជា «ប៉ាណូស អា យី វ៉ាគីយ ប្រ្លឹះ សិច យីស៊ូ ពីរ ឡឹង ស្រុក ណា សារតែ ខេត កាលីឡេ»។

១២ កេរណោះ យីស៊ូ ចាក ម៉ុត កាណុង រ៉ាបិង រ៉ាង រ៉ាម៉ះ ប្រ្លឹះ ទ្រុះ ឡាច់ មូត ប្រូ ប្រី រឡាន រ៉ាង រ៉ាម៉ះ ណោះ។ អើ តាឡាក់ អ្នាត ត្រេ ចារ ពូ គូរ លៀន លូ ត្រេ ចារ ពូ អង់អ្នែ ប្រូ អន់តើប។

១៣ អើ កាប កា ពូ ជា «កាណុង ផាច់ ប៉ានិះ ប្រ្លឹះ ទី ប្រាត់ រ៉ះ ជា "បី អាញ យី ចារ សាររ៉ាប៉ា ម៉ន់ អើ អាញ" ហះ កា អន់ដីស អ្នក់ ហី អា ប្រឹក ចារ មូត អន់តុង អន់ទូក *»។

១៤ កេរណោះ ទី ប៉ាណូស ម៉ាម៉ាង ម៉ាត់ លូ ប៉ាណូស កាជក ប៉ាណាំ គូប ឡា ណាំង យីស៊ូ អ្នែ កាណុង រ៉ាបិង រ៉ាង រ៉ាម៉ះ។ យីស៊ូ កា តាក់ អន់ដាក់ អន់ខែ ទីខ្ល។

១៥ ហះកា មូត ម៉ែត ត្រាក់ រ៉ាម៉ះ ប្រ្លឹះ លូ ណែយូ ប៉ាងហៀន ចាបាប អឹក ខាក់ ផះ អន់ខែ បំបំ យីស៊ូ ប្រឹក សារ កេង ខាក់ លូ កាតាំង មូត សាស្នា ឡុង រឡាន រ៉ាង រ៉ាម៉ះ ជា «ហូសាណា ផ្លង់ រ៉ាច់ សាដាច់ ជាវីត»។

១៦ អន់ខែ អំបញ្ច លូ យីស៊ូ ជា «អីស កាតាំង ប មូត សាស្នា ឡុង ជា ណោះ?» យីស៊ូ តើល ជា «អាញ កា តាំង កេរ។ កាណុង ផាច់ ប៉ានិះ ប្រ្លឹះ ទី រ៉ះ ជា "អី ប្រ្លឹះ បិកកាតយ័ អីស ប្រឹក អន់ មូត សាស្នា ចិ កាប ប៉ានេ អីស"។ ញ៉ា អន់ដីស អូ យើយ អាន ប សារ ណោះ?»

១៧ កេរណោះ យីស៊ូ អ្នាត អន់ខែ ចាក ឡាច់ ឡឹង ចារ ណោះ ឡា ប៉ាក់ ស្រុក បេតថានី ដំ ពីង ស្រុក ណោះ ម៉ោញ ម៉ាង។

១៨ ប៉ាក់ កាំលី យីស៊ូ រីល សឹត ប៉ាក់ មៀង ណាវ៉ូ ផះ អើ ចាក ណោះ អើ កា ឡាបុត។

១៩ ទ្រង ណោះ អើ បំបំ តើម ប្រា ម៉ោញ តើម អើ ម៉ុត ហៃ អូ បំបំ ទី ប្ល័ង ទី ដឹង ហ្វា ដោះ អើ កាប ជា «អូ អន់ អីស ទី រីប្លូ ណាវ៉ូ ហង»។ ផាឌី តើម ប្រា ណោះ កា ឡាយ៉ោ តោ ឡូត។

២០ មូត សឹះ បំបំ នីណោះ អន់ខែ ញម ខាក់ លូ កាប ជា «ញ៉ា ត្រត់ តើម ប្រា អា តាឡុះ កា ឡាយ៉ោ តោ ឡូត នីអៀ អ៊ុះ?»

២១ យីស៊ូ តើល អន់ខែ ជា «អាញ បំបំ រ៉ះ កា អន់ដីស តាទីច ជា អន់ដីស សៀ អូ ទី សង់សៃ អន់ដីស ប្រឹក អូ និះ ទៅ ដេល។ អូ ជា អុះ ក្រានី កា ប្រឹក អន់ កា តើម ប្រា ឡាយ៉ោ តោ យ្លឹះ អន់ដីស ជា កា ប៉ានិះ អា "ហាក់ អីស ឡាច់ ឡឹង ចារ អា ឡា ឡិ ពីង ទៀក សាឡឹត សាឡាយ តោ ឡុត" ណោះ អើ ចឹង ប្រឹក ពួយ តាទីច។

២២ សារ ញ៉ា កាតាម ជា អន់ដីស ម៉ន់ បំបំ សៀ ជា ចឹង ទី ណោះ អន់ដីស ចឹង ទី តាទីច»។

* ២១:៥ ២១:៥ មៀង ស៊ីយ៉ូន យី មៀង យេរូសាឡឹម ណោះ ហង។ † ២១:៥ ២១:៥ សារ អា ឡាច់ ឡឹង សាការី ៩:៩។ ‡ ២១:៩ ២១:៩ ហូសាណា រៀត សុនសាត ហៅ ទី ណាំ ជា «ប៉ានេ» បើ «បំ គង់ ញីន ណើ»។ § ២១:១៣ ២១:១៣ សារ អា ឡាច់ ឡឹង អេសាយ ៥៦:៧។

* ២១:១៣ ២១:១៣ បំ ហៃ យេអៀ ៧:១១។ † ២១:១៦ ២១:១៦ សារ អា ឡាច់ ឡឹង ផាច់ អញសី ប៉ាន ប្រ្លឹះ (ទំនុក/តម្កើង) ៨:២។ ‡ ២១:១៩ ២១:១៩ កាណុង ផាច់ ប៉ានិះ ប្រ្លឹះ តើម ប្រា យី ពូ កាប ប៉ានិះ ឡឹង សុនសាត អុីស្រាអើល។

២៣ កេះណោះ យីស៊ូ ចាក ម៉ុត កាណុង រ៉ាំបឹង រោង រ៉ាំម៉ះ ប្រ្រឹះ ផ្ទះ អើ អើ ប៉ាំងហៀន ពូ ទី ម្នូត ម៉ែត ក្រាត់ រ៉ាំ ម៉ះ ប្រ្រឹះ លូ ម្នូត ក្រាត់ រ៉ាំងហៃ មឿង ពីរ ប៉ាត់ ចារ អើវ៉ា អន់ខែ អំប័ញ អើ ផា «អីស ប្រឹក ងារ ទិ អា អង អំប័ញ ញ៉ា? ញ៉ា ប្រើ អីស ប្រឹក ងារ អា?»

២៤ យីស៊ូ តើល អន់ខែ ផា «អាញ ប័រ អំប័ញ សារ ម៉ោញ ហះ អន់ដីស ដេល។ ផា អន់ដីស តើល រ៉ះ កា អាញ ណោះ អាញ ចឹង រ៉ះ កា អន់ដីស បក់ ប្រើ អាញ ប្រឹក ងារ ទិ អា ដេល។»

២៥ កេះណោះ អើ អំប័ញ ផា «ញ៉ា ប្រើ យូហាន ប៉ាំងហុ ពូ? ប្រ្រឹះ ឡឹង ប្លែង ញ៉ា ប៉ាណូស ដោច?» អន់ខែ កាកាប លូ គូប ផា «ផា ពិន ផា ប្រ្រឹះ ប្រើ រឹត យូហាន ប្រឹក ណោះ អើ ចឹង ផា កា ពិន "ញ៉ា ត្រត់ អន់ដីស អូ សៀ អើ?"

២៦ ផា ពិន ផា ប៉ាណូស ប្រើ រឹត យូហាន ប៉ាំងហុ ពូ អ្នក កា ម្នូត ប៉ាសុន អីក កា ពិន ខង អន់ខែ ទិឌូ សៀ ផា យូ ហាន យី រឹត យ ប្រ្រឹះ។»

២៧ ណោះ ហង អន់ខែ តើល យីស៊ូ ផា «ញីន អូ អូ អុះ»។ កេះណោះ យីស៊ូ កា តើល ប៉ានីរ អន់ខែ ផា «អាញ កា អូ រ៉ះ កា អន់ដីស ដេល បក់ ប្រើ អាញ ប្រឹក ងារ ទិ អា។»

២៨ «អន់ដីស យឹត នីចម ផា ទី កាម៉ាត់ ម៉ោញ ដូរ អើ ទី គន ពៀរ ដូរ កេះណោះ អើ រ៉ះ កា គន ឡោង ទ្រៀ ផា "អី គន ងារ អា អីស ឡា ប្រឹក ងារ ប៉ាត់ ម៉ីរ ប្លែ អង កាច អាញ វិញ"។»

២៩ គន អើ ណោះ តើល ផា «អាញ អូ ថៃ ឡា អុះ» ហះ កា ប៉ាត់ អន់តឹត អើ រើ ពុត ឡា ប៉ាត់ ម៉ីរ ដេល។

៣០ កេះណោះ អើ កាប និះទៅ កា គន ស្រុច ណារ៉ូ។ គន ណោះ តើល ផា «អី ពី អាញ ចឹង ឡា» ហះ កា អើ អូ ឡា អុះ។

៣១ ទីល នីណោះ គន ពៀរ ដូរ ណោះ គន អើ ចំ ប្រឹក ពូយ ពុត ពី អើ? អន់ខែ តើល ផា «គន ឡោង ទ្រៀ»។ យី ស៊ូ កាប ផា «អាញ ប័រ រ៉ះ កា អន់ដីស តាទីច ផា ម្នូត អង កាន់ ម៉ាលេង លូ ម្នូត អ្នក រ៉ាំបៃ អន់ខែ ពៀប ឡា កា គន ឡោង ទ្រៀ ណោះ អន់ខែ ចឹង ទី ប្រ្រឹះ បិក កាតយ រ៉ាំងហៃ រ៉ាំងខ្យា ហះ កា អន់ដីស អូ ទី អុះ»

៣២ ខង យូហាន ពីរ អន់តត់ ប៉ាតោ កា អន់ដីស អន់ ចាក ទ្រង ដាត់ ហះ កា អន់ដីស អូ សៀ អើ អុះ។ កា ប៉ាត់ ម្នូត អង កាន់ ម៉ាលេង លូ ម្នូត អ្នក រ៉ាំបៃ អន់ខែ សៀ អើវ៉ា។ យី អន់ដីស ទី បំប៉ សារ ទិ អា កាតាម ហះ កា អន់ដីស អូ ទី ប៊ុន ពេង ពុត ពៀក សៀ អើ អុះ។

សារ ប៉ាន់ដីប លូ សារ ពូ រ៉ាំងហៃ ម៉ីរ ប្លែ អង កាច

៣៣ «ប័រ អន់ដីស សាំយ៉ាង សារ អាញ ចឹង កាប ប៉ាន់ដីប ម៉ោញ ណារ៉ូ។ ទី តាំងឡា ម៉ីរ ម៉ោញ ដូរ ប្រឹក ម៉ីរ តប់ តើម អង កាច។ អើ ប្រឹក រ៉ាំបឹង ជុំ ម៉ីរ លូ ប្រឹក ចារ រ៉ូត ប្លែ ដេល។ កេះណោះ អើ ប្រឹក បើក ជៀរ ម៉ោញ។ ឡោង ឡឹង ណោះ អើ អន់ ពូ រ៉ាំងហៃ ជែក។ កេះណោះ អើ ចាក ឡា ប៉ាត់ ចាំងហាយុត។»

៣៤ ប៉ាត់ ទីល មុន ប្លែ អង កាច ទុំ កេះ អើ ប្រើ ម្នូត ទុច អើ ឡា ប៉ាត់ ម្នូត រ៉ាំងហៃ ម៉ីរ ណោះ ភៀ អ្នក ចានែក ម៉ះ អើ។

៣៥ ហះ កា ម្នូត បក់ រ៉ាំងហៃ ម៉ីរ អើ ណោះ ប៉ាណាំ គូប រ៉ុប ម្នូត ទុច អើ ណោះ ពូ ពិត ម៉ោញ ដូរ ម៉ោញ ណារ៉ូ ពូ ប៉ាន់តោ ម៉ោញ ដូរ ណារ៉ូ ពូ ហិរ លូ អំហ្គោ។

៣៦ តាំងឡា ម៉ីរ ប្រើ ទុច អើ អន់ទៀត អៀង ដូរ ឡា ណារ៉ូ ហះ កា ម្នូត បក់ រ៉ាំងហៃ ម៉ីរ អើ ណោះ ប៉ាណាំ គូប ប្រឹក កា ម្នូត ទុច អើ ណោះ និះទៅ ណារ៉ូ។

៣៧ ប៉ាត់ អន់តឹត តាំងឡា ម៉ីរ ប្រើ គន កាម៉ាត់ អើ ទៅ ឡុត ឡា ប៉ាត់ ម្នូត បក់ រ៉ាំងហៃ ម៉ីរ អើ ណោះ ខង អើ យឹត ផា ពូ ចឹង អៀល ក្នុត ហង កា គន អើ ណោះ។

៣៨ ហះ កា ម្នូត បក់ ក្បាត់ រ៉ាំងហៃ ម៉ីរ ណោះ ផ្ទះ អន់ខែ បំប៉ គន កាម៉ាត់ អើ ពីរ អន់ខែ កាប លូ គូប អន់ខែ ផា "បក់ អា ហង ចឹង អ្នក ប៉ាដក់ ប៉ាជៀ ម៉ីរ អា! ពិ ពិន ប៉ាន់តោ អ្នាត អើ ម៉ាត់ ចឹង ទី ម៉ីរ អា កា ពិន"។

៣៩ អន់ខែ កា រ៉ុប គន កាម៉ាត់ តាំងឡា ម៉ីរ ណោះ ទុង អូស អ្នក ឡា ប៉ាត់ ហះ អន់ទ្រើល ម៉ីរ ប្លែ អង កាច ណោះ ហង កេះណោះ ប៉ាន់តោ អើ។

៤០ ទីល នីណោះ ប៉ាត់ តាំងឡា ម៉ីរ ឡា អើ ទៅ ឡុត នីចម អើ ចឹង ប្រឹក កា ម្នូត បក់ រ៉ាំងហៃ ម៉ីរ អើ ណោះ?»

៤១ ម្នូត ម៉ែត ក្រាត់ រ៉ាំម៉ះ ប្រ្រឹះ តើល ផា «អើ ចឹង ប៉ាន់តោ អ្នាត ម្នូត ប៉ាអ្នប់ ខុយ ណោះ អូ តាប៉ាប តាប៉ុន អុះ។ កេះ ណោះ អើ ចឹង ប្រើ ពូ អន់ទៀត ណារ៉ូ រ៉ាំងហៃ ជែក ម៉ីរ ណោះ យី អើ ចឹង ណារ៉ាំង ប៉ាណូស ចំ ឡា ដាត់ ត្រង ចឹង ជែក ចានែក ប្លែ អង កាច អន់ កា អើ ប៉ាត់ ប្លែ អង កាច ទុំ ទៀ»។

៤២ យីស៊ូ តើល អន់ខែ ផា «អន់ដីស អូ យើយ អាន ប សារ កាប កាណុង ផាប ប៉ានីរ ប្រ្រឹះ ផា»

អំប៊ូណូ ម្នាក់ រំភ័យ ហី ហីរ អ្នក

កិញអៀ អា កេះ អំប៊ូណូ សាំខាន់ ឡើង ពូ។ S

ប្រ្រឹះ ប៊ិកកាតយ័ ប្រឹក្រី សារ កេង ខាក់ អា

ប្រឹក្រី អន់ ប៉ាណូស ពិន ហៃ ញម ខាក់ *។

៤៣ ទីល នីណោះ អាញ រ៉ះ កា អន់ដីស ប្រ្រឹះ ប៊ិកកាតយ័ ចឹង អ្នក អូ រ៉ាំងហៃ រ៉ាំងខ្យា អន់ដីស ហង។ អើ ចឹង រ៉ាំង ហៃ សុនសាត អន់ទៀត ណារ៉ូ ឡាក់ ចឹង ប្រឹក្រី ត្រង់ លូ សារ អើ រ៉ាំងហៃ រ៉ាំងខ្យា។

៤៤ ញើ ឡី ត្រង់ ពឹង អំប៊ូណូ ណោះ ប៉ាណូស ណោះ ចឹង ឡាក ឡាកាច់ ខូច ខាច ខាក់ ឡូត ហះកា ផា អំប៊ូណូ ឡី ត្រង់ ពឹង ប៉ាណូស ចំ អំប៊ូណូ ចឹង ក្លាញ តៅ ឡូត»។

៤៥ ម្នាក់ ម៉ែត ក្រាក់ រ៉ាម៉ះ ប្រ្រឹះ លូ ម្នាក់ ផាវ៉ាស៊ី កាតាំង យីស៊ី កាប ប៉ាន់ដីប នីណោះ អន់ខែ អូ អន់តត់ ផា អើ កាប កា អន់ខែ ហង។

៤៦ អន់ខែ យីត ណាំង ទ្រង រ៉ុប យីស៊ី ហះកា អន់ខែ អ្នក កា កាំឡាំង អៀង ខង កាំឡាំង អៀង សៀ ផា យីស៊ី កា រ៉ាគីយ ប្រ្រឹះ តាទីច។

២២

សារ ប៉ាន់ដីប ឡើង សាដាច់ ទ្រៀម ប៉ាញសង់

១ យីស៊ី កាប ប៉ាន់ដីប កា អន់ខែ ម៉ោញ ទង ណារ៉ូ ផា

២ «សារ រ៉ាំងហៃ រ៉ាំងខ្យា ម៉ះ ប្រ្រឹះ ប៊ិកកាតយ័ ញើប ឡាក់ កា សារ សាដាច់ ម៉ោញ ដូរ ផះ ទ្រៀម ប៉ាញសង់ គន កម៉ាក អើ។

៣ អើ ប្រើ ម្នាក់ ទុច ឡាំ ជៀក ម្នាក់ អំហ៊ុយ ឡាក់ អើ ទី រ៉ះ ពៃ ឡាំ ប៉ាញសង់ ហះកា អន់ខែ អូ ចៃ ឡាំ អុះ។

៤ កេះណោះ អើ ប្រើ ម្នាក់ ទុច អន់ទៀត ឡាំ ណារ៉ូ លូ អន់តត់ រ៉ះ ផា "ហត់ អន់ដីស រ៉ះ កា ម្នាក់ អំហ៊ុយ ផា ពូ កោះ រ៉ាក់ ដាក់ តិស តង កេះ។ សាណា សាណាត កា ពូ ទ្រៀម កេះ។ ដេល ចុ ឡាំ អែត ឡាំ សា កិញអៀ ហង"។

៥ ហះកា ពូ អូ រ៉ាំងហៃ កា ណោះ អុះ បក់ អន់ដា ឡាំ មីរ បក់ អន់ដា ចាក ណាំង សា។

៦ បក់ អន់ដា រ៉ុប ពិត ម្នាក់ ទុច អើ ណោះ ប្រឹក្រី បាប បក់ អន់ដា រ៉ុប ប៉ាន់តៅ ម្នាក់ ទុច ណោះ ដេល។

៧ ផះ សាដាច់ អូ អន់តត់ ពូ ប្រឹក្រី កា ទុច អើ នីណោះ អើ អីក ខាក់ ប្រើ តាហាន ឡាំ ប៉ាន់តៅ ម្នាក់ ប្រឹក្រី កា ទុច អើ ណោះ ទីប សុះ ថាឡាយ ហី គ្រាន ស្រុក តេះ ពូ ណោះ ទី ថ្មី។

៨ កេះណោះ អើ រ៉ះ កា ម្នាក់ ទុច ផា "អាញ ទ្រៀម កាន ប៉ាញសង់ អា កេះ ទី កេះ ហះកា ម្នាក់ អំហ៊ុយ ទីណោះ អូ យី ចឹង អន់ ឡាំ ប៉ាញសង់ អុះ។

៩ ទីល នីណោះ ហត់ អន់ដីស ចាក ណាំង ប៉ាណូស រទ្រង ប៉ាតះ ញើ កាតាម ជៀក អន់ខែ ឡាំ អែត ឡាំ សា ប៉ាក់ អា"។

១០ កេះណោះ ម្នាក់ ទុច ប៉ាណា គូប ចាក ណាំង ប៉ាណូស រទ្រង អន់ខែ ជៀក ឡាំ ទីប ប៉ាណូស ដាក់ ទីប ប៉ាណូស អូ ដាក់។ ពឹង ចារ ប៉ាញសង់ ណោះ កា ទី អំហ៊ុយ ប៉ាញ ក្លិប ហង។

១១ សាដាច់ ម៉ុត ហៃ អំហ៊ុយ កាណាង ចារ ប៉ាញសង់ អើ បំបំ អំហ៊ុយ ម៉ោញ ដូរ កាសិប ញើត ខោ អាវ អូ ត្រង់ លូ គុន ពូ ប៉ាញសង់។

១២ អើ អំបំញ លូ ប៉ាណូស ណោះ ផា "អី មន! ញើ ត្រង់ អីស អូ កាសិប ញើត ខោ អាវ គុន ពូ ប៉ាញសង់?" កា ម៉ាក ណោះ ចឹង កាប និចម កា អូ អុះ។

១៣ សាដាច់ រ៉ះ កា ម្នាក់ ទុច ផា "ហត់ អន់ដីស រ៉ុប កត់ ដូង តី ប៉ាណូស អា តូង រ៉ីត អន់ កែង ឡើង ពឹង ចារ ម៉ាម៉ាំង ឡាក់ ចារ ពូ ញើ តាំងអីះ លូ រ៉ាំងតែត សាណាញ តោ ពិ"»។

១៤ កេះណោះ យីស៊ី រ៉ះ ណារ៉ូ ផា «ប្រ្រឹះ ប៊ិកកាតយ័ អើ ប៉ាណូស អៀង ដូរ ហះកា អើ រើស អ្នក ទី ចំលួន រឹបិត ដូរ»។

សារ ម្នាក់ ផាវ៉ាស៊ី លូ សាខុស៊ី ណាំង សារ លូ យីស៊ី

១៥ ឡើង ឡើង ណោះ ម្នាក់ ផាវ៉ាស៊ី ពឹកសា គូប សោប ណាំង ទ្រង កៀ ប្រឹក្រី អន់ យីស៊ី កាប យច។

S ២១:៤២ ២១:៤២ សារ អា យីស៊ី កាប ញើប ឡាក់ អើ ទៅ ឡាក់ អំប៊ូណូ ដាក់ ណោះ។ * ២១:៤២ ២១:៤២ សារ អា ឡាក់ ឡើង ផាច អញស៊ី ប៉ានេ ប្រ្រឹះ (ទំនុក/តម្កើង) ១១៨:២២។

១៦ កេះណោះ អន់ខែ ប្រើ ម្នាក់ សឹះ អន់ខែ លូ ម្នាក់ គន សោ សាដាច់ ហោរត* ឡាំ ប៉ាក់ ចារ យីស៊ី។ កេះណោះ អន់ខែ តាំប្រឹក កាប ដាក់ ជា «ណែយូ! ញីន អ្នក ជា អីស ប៉ាណូស ដាក់ ត្រង់ ខាក់ យី អីស ប៉ាំងហៀន ពួយ សារ ប្រ្រឹះ ដាក់ ត្រង់ តាទិច អីស អ្នក កា ញី អុះ អ្នក យីត ជា បក់ គីស លើ បក់ ចិ។

១៧ ទីល នីណោះ ប៉រ អីស យីត ហៃ កា ញីន នីចម៍ ចាបាប ប្រ្រឹះ អន់ ប ពិន សិង រ៉ាំបៃ កា សាដាច់ គីស រ៉ូម ណោះ?»

១៨ យីស៊ី អ្នក អន់តត់ ឡើង ពុត ព្រៀក អ្នក ដាក់ ម៉ះ អន់ខែ ណោះ បះ អើ កាប ជា «អី ប៉ាណូស តាក់ អំប្រឹក ដាក់! ញី ត្រក់ អន់ដីស ណាំង សារ លូ អាញ នីអៀ?

១៩ ប្រឹះ អន់ អាញ ហៃប លៀន កាក់ អន់ដីស ចឹង សិង រ៉ាំបៃ ណោះ»។ អន់ខែ អ្នក លៀន ម៉ោញ កាក់ អន់ កា អើ ហៃ។

២០ យីស៊ី អំបញ្ច អន់ខែ ជា «ហ្វិប ញី សិច ញី ពឹង កាក់ អា?»

២១ អន់ខែ តើល ជា «ហ្វិប លូ សិច សាដាច់ គីស រ៉ូម»។ យីស៊ី កាប លូ ពូ ជា «ទីល នីណោះ កាណាត ញី ឡាក់ រ៉ាស ម៉ះ សាដាច់ រ៉ូម មប កា សាដាច់ រ៉ូម ទៅ ពិ ហះកា កាណាត ញី ឡាក់ ម៉ះ ប្រ្រឹះ មប កា ប្រ្រឹះ ទៅ ដេល»។

២២ អន់ខែ ញី ខាក់ កា យីស៊ី តើល នីណោះ កេះណោះ អន់ខែ ប៉ាណាំ គូប ចាក ឡាក់ ឡើង អើ ហង។

២៣ ដាវ ណោះ ទៅ ទី ម្នាក់ សាខុស៊ី ពិះ កាកាប លូ យីស៊ី ដេល។ កាំឡាំង ម្នាក់ សាខុស៊ី អ្នក សៀ ជា ប៉ាណូស តោ កេះ អ្នក រ៉ុស សិត ណារ អុះ។ អន់ខែ អំបញ្ច យីស៊ី ជា

២៤ «ណែយូ រត់ ម៉ូស ទី រ៉ះ ជា កាម៉ាក់ ចំ ទី កាម៉ាញ កេះ ហះកា បើ តាន់ ទី គន កេះណោះ អើ តោ កាម៉ាញ អើ ណោះ ត្រក់ អន់ កា អុះ អើ ឡុត ភៀ ប៉ាំងកើត គន តូ ផ្លង់ រ៉ាំចំ អន់ កា ទី ។

២៥ ជា កាណាង ស្រុក ញីន ទី អុះ ម៉ី កាម៉ាក់ តាំប្រឹះ ដូវ ម៉ី ឡោង ឡៀ អើ ទី កាម៉ាញ កេះណោះ អើ តោ បើ តាន់ ទី គន។ កាម៉ាញ អើ ណោះ អន់ អុះ អើ ទី ម៉ោញ ទី អើ ណារ។

២៦ កេះណោះ អុះ អើ ទី ម៉ោញ ណោះ កា តោ និះ ទៅ ដេល លើយ ទីល អុះ ទី ត្រា។ អន់ខែ ទីខ្ល ស្វិត កា ទី កា ម៉ាញ អើ ណោះ និះ ទៅ ដេល កេះណោះ តោ អ្នក ទី គន និះ ទៅ ហង។

២៧ ប៉ាក់ អន់តត់ អង់កាន់ ណោះ តោ និះ ទៅ ដេល។

២៨ ប៉ាក់ ទីល ដាវ ប៉ាណូស រ៉ុស សិត ទៀ អង់កាន់ ណោះ ចឹង ទី កា បក់ អើ ចំ ខង អុះ ម៉ី អន់ខែ ទី តាំប្រឹះ ដូវ ស្វិត កា ទី អើ ទីខ្ល នីណោះ?»

២៩ ណោះ យីស៊ី តើល អន់ខែ ជា «អន់ដីស យីត ណោះ យច កេះ ខង អន់ដីស អ្នក ហ្លង់ សារ កាណាង ផាប ប៉ានីរ ប្រ្រឹះ លូ អន់ដីស អ្នក អន់ហ្គាល់ សារ អំបញ្ច អើញ ម៉ះ ប្រ្រឹះ បិកកាតយ៍ អុះ។

៣០ ប៉ាណូស តោ ប៉ាក់ ទីល ដាវ អន់ខែ រ៉ុស សិត ទៀ អន់ខែ អ្នក ក្លោ ទី កាម៉ាញ ណារ អុះ យី ចឹង អ្នក ឡាក់ កា ម្នាក់ បិយ ប្រ្រឹះ អ្នក ពឹង ប្លែង តោ ដេល។

៣១ ប្រ្រឹះ បិកកាតយ៍ ទី រ៉ះ កា អន់ដីស កេះ ឡើង សារ ប៉ាណូស តោ ចឹង រ៉ុស សិត ណារ ញី អន់ដីស អ្នក អាន ប សារ អើ រ៉ះ ណោះ?

៣២ «អាញ អា ប្រ្រឹះ ឡាក់ រ៉ាំងហៃ អាប្រាហាំ លូ អីសាក់ លូ យ៉ាកុប»។ ប្រ្រឹះ បិកកាតយ៍ អ្នក ត្រក់ ប្រ្រឹះ ឡាក់ រ៉ាំងហៃ ប៉ាឡុ អុះ យី ប្រ្រឹះ រ៉ាំងហៃ ប៉ាណូស រ៉ុស»។

៣៣ ផះ ម្នាក់ ប៉ាសុន កាតាំង សារ យីស៊ី ប៉ាំងហៀន នីណោះ អន់ខែ ញី ម ខាក់។

៣៤ ផះ ណោះ ម្នាក់ ផាវ៉ាស៊ី ប៉ាណាំ គូប ឡាំ ប៉ាក់ ចារ យីស៊ី ខង អន់ខែ កាតាំង ពូ ជា យីស៊ី ប្រឹក អន់ កា ម្នាក់ សា ខុស៊ី អ្នក ម៉ី ចឹង កាប នីចម៍ ។

៣៥ កាណាង កាំឡាំង អន់ខែ ណោះ ទី ប៉ាណូស ម៉ោញ ដូវ ឡាក់ អ្នក ចាបាប កេង អើ ម៉ុត អំបញ្ច សាក់ លូង យីស៊ី ជា

៣៦ «ណែយូ! កាណាង ចាបាប ទីណោះ ទី ចាបាប អើ ចំ ឡាក់ សាំខាន់ ឡើង ពូ កាខាក់?»

៣៧ យីស៊ី រ៉ះ ជា «"ត្រក់ បិច ចៃ កា ប្រ្រឹះ បិកកាតយ៍ ឡាក់ ប្រ្រឹះ ម៉ះ អន់ដីស ទី ពុត ទី ព្រៀក ទីប ប៉ាដាត ប៉ាលីង ទីប ឡុកោ ប៉ាំងឡេ"។

៣៨ ណោះ ហង ចាបាប ឡាក់ សាំខាន់ ឡើង ពូ កាខាក់។

* ២២:១៦ ២២:១៦ ថាម៉ាដា ម្នាក់ ផាវ៉ាស៊ី លូ ម្នាក់ គន សោ សាដាច់ ហោរត អ្នក ត្រក់ លូ គូប សោប អុះ។ † ២២:២៤ ២២:២៤ ប៉រ ហៃ សារ អន់ ចាបាប លីក ទី ញីរ (ចោទិយ/កថា) ២៥:៥-១០។ ‡ ២២:៣២ ២២:៣២ សារ អា ឡាក់ ឡើង សារ ឡាក់ (និក្ខមន៍) ៣:៦។ § ២២:៣៤ ២២:៣៤ ម្នាក់ ផាវ៉ាស៊ី អ្នក ណាស កា ម្នាក់ សាខុស៊ី អុះ។ * ២២:៣៧ ២២:៣៧ សារ អា ឡាក់ ឡើង សារ អន់ ចាបាប លីក ទី ញីរ (ចោទិយ/កថា) ៦:៥។

៣៩ កាប៉ាថ ចាបាប ទី ពៀរ កា សាំខាន និះទៅ ដេល "ត្រក់ ប៊ុច ចៃ កា ពូ ឡើង តែង ឡាក់ កា ប៊ុច ចៃ កា ឡូកោ អន់ដីស ទៅ ដេល"។

៤០ ទី ចាបាប កាណាង ផាប ប៉ានីរ ប្រ្រឹះ លូ សារ មូត វ៉ាគីយ ប្រ្រឹះ ទី រិះ កា ត្រក់ លូ ចាបាប ទី ពៀរ អា ដេល»។

៤១ ផះ មូត ផាវ៉ាស៊ី អ្នែ ប៉ាតុក្ក គូប សោប យីស៊ូ អំបញ្ច អន់ខែ ផា

៤២ «តាម អន់ដីស អ្នែ បក់ ប្រ្រឹះ រើស អន់ ប្រឹក្ក សាដាច់ ណោះ ពៀ រត់ បិក អើ ?» អន់ខែ តើល ផា «សាដាច់ ដារីត»។

៤៣ អើ អំបញ្ច អន់ខែ ណាវ ផា «ផា សាដាច់ ដារីត ឡាក់ រត់ បិក អើ ទីល នីណោះ ញ៉ា ត្រក់ សាដាច់ ដារីត អើ បក់ ណោះ ផា ពី តាំងឡា នីណោះ ? យី អើ កាប ពូយ ប៉ាដាត ប៉ាលឹង ប្រ្រឹះ ដាត់ កាខាក់ ផា :

៤៤ "ប្រ្រឹះ បិកកាតយី កាប លូ ពី តាំងឡា អាញ ផា

'ហាក់ អ្នែ ពឹង ចារ អំបញ្ច តែង សាម៉ា អាញ

ក្បាក់ អាញ ចឹង ពីត តាមីរ អីស អន់ អ្នែ អន់តេ តាំប៉ាង ដុង អីស' "។

៤៥ ផា សាដាច់ ដារីត អើ បក់ ប្រ្រឹះ រើស អន់ ប្រឹក្ក សាដាច់ ណោះ ផា ពី តាំងឡា កេះ នីរៀ ញ៉ា ត្រក់ ពូ ផា សាដាច់ ដារីត ឡាក់ រត់ បិក អើ នីណោះ ?»

៤៦ អ្នែ ទី ពៀ អ្នែ តើល យីស៊ូ អុះ យី ម៉ោញ នីរ កា ពូ អ្នែ ដេល។ គីត ណោះ ហង អ្នែ ទី ពៀ ខីន អំបញ្ច អើ ណាវ កេះ។

២៣

សារ យីស៊ូ កាប បាំងអាល មូត ផាវ៉ាស៊ី

១ ឡើង ឡើង ណោះ យីស៊ូ រិះ កា មូត ប៉ាសុន លូ កា មូត សីះ អើ ផា

២ «មូត ណោយ លូ មូត ផាវ៉ាស៊ី អន់ខែ អ្នែ បាំងហៀន ចាបាប ប្រ្រឹះ ឡាក់ កា ម៉ូសេ សើត ពែ ដេល។

៣ ទីល នីណោះ គ្រីប សារ ញ៉ា កាណាង ផាប ប៉ានីរ ប្រ្រឹះ ឡាក់ អន់ខែ ទី បាំងហៀន អន់ដីស ណោះ ហត់ សាំ យ៉ាង លូ ប្រឹក្ក ពូយ ពិ។ ហះកា សារ អន់ខែ ប្រឹក្ក អន់ដីស ដៃ ប្រឹក្ក ពូយ ខង អន់ខែ អូ ប្រឹក្ក ពូយ សារ បាំងហៀន ណោះ អុះ។

៤ អន់ខែ ណោះ បាំងកើត ចាបាប ញ៉ាក យ៉ីប ពៀប ឡាក់ កា កាណាត ក្លាំង កាខាក់ ចែត ពឹង កាពែង ពូ ហះកា អន់ខែ ទៅ អ្នែ ទី កាន់តើស លូ សាខែង តី សាំ។

៥ ទី ដារ អន់ខែ ប្រឹក្ក ណោះ ក្រានី អន់ កា ប៉ាណូស បំបំ។ អន់ខែ ប្រឹក្ក ទីង សាំរ៉ាប់ ចែត ខ ចាបាប ប្រ្រឹះ ហើង តីស ៗ លូ ប្រឹក្ក ជៀយ អាវ ហើង អ្នែង ៗ*។

៦ ផា អ្នែ ប៉ាក់ ចារ អែត សង់ សា ណាំង ដឹង ចារ ក្រាត់ បក់ កានីត លីន ឡើង ពូ។ ផា អ្នែ ពឹង រោង ណាំង ដឹង ចារ ដាក់ សាំ លីន ឡើង ពូ ដេល។

៧ អន់ខែ អា ប៊ុច ដឹង កា ប៉ាណូស រតាឡាត កាបុំ សាំប្រឹះ អន់ខែ លូ ប៊ុច កា ពូ អើ អន់ខែ ផា ណោយ។

៨ កាប៉ាថ អន់ដីស ដៃ អន់ ពូ អើ ផា ណោយ ដៃ ខង អន់ដីស ទី ណោយ ដឹង ម៉ោញ ដូរ អន់ដីស ទី ឌូ អា សុត កា អុះ ម៉ី លូ គូប សោប ដេល។

៩ អន់ដីស ដៃ អើ ពី កា ប៉ាណូស ពៀ ពឹង អង់កក់ តេះ អា ខង អន់ដីស ទី ពី ដឹង ម៉ោញ ដូរ ឡាក់ អ្នែ ពឹង ប្លែង តោ។

១០ ដៃ អន់ ពូ អើ អន់ដីស ផា ពី តាំងឡា ខង អន់ដីស ទី ពី តាំងឡា ដឹង ម៉ោញ ដូរ យី សាដាច់ បក់ ប្រ្រឹះ រើស។

១១ កាណាង កាំឡាំង អន់ដីស អា ពៀ ប្រឹក្ក តីស ឡើង ពូ អើ ណោះ ត្រក់ ប្រឹក្ក ទុច អន់ដីស។

១២ ពៀ ប៉ានេ ឡាកោ ទៅ ប៉ាណូស ណោះ ប្រ្រឹះ ចឹង សាតោះ ហះកា ពៀ ប៉ាន់ទី ពុត ណោះ ប្រ្រឹះ ចឹង តាត់ អំ ប៉ោក។

១៣-១៤ «អី មូត ណោយ បាំងហៀន ចាបាប លូ មូត ផាវ៉ាស៊ី ! អន់ដីស ឡាក់ ប៉ាណូស តាត់ អំប្រឹក្ក ដាក់ អន់ដីស ចឹង ឡាបាក តាទីច ហង ខង អន់ដីស កាន់ទីង ទ្រុង អូ អន់ ពូ មុត អន់ ប្រ្រឹះ បិកកាតយី រ៉ាំងហៃ រ៉ាំងឡា អុះ។ អូ ត្រក់ ដឹង អន់ដីស អូ ចៃ មុត អុះ យី អន់ដីស ត្រាត់ បក់ ប៊ុច មុត អូ អន់ មុត ដេល។ †

† ២២:៣៩ ២២:៣៩ សារ អា ឡាត់ ឡើង ចាបាប មូត លេវី (លេវីនីយ) ១៩:១៨។ † ២២:៤៤ ២២:៤៤ សារ អា ឡាត់ ឡើង ផាប អញ្ជើស ប៉ានេ ប្រ្រឹះ (ទំនក/តម្កីង) ១១០:១។ * ២៣:៥ ២៣:៥ បំរ ហៃ សារ អន់ ចាបាប លីក ទី ពៀរ (ចេទិយ/កថា) ៦:៤; ១១:១៨; ចំលួន ប៉ាសុន (ជន/តណនា) ១៥:៣៤-៣៥។ † ២៣:១៣-១៤ ២៣:១៣-១៤ ប្រា ពូ ត្រាត់ លូ តី ម៉ោញ ចំលួន រែម ប៉ានីរ ផាះ អី មូត ណោយ បាំងហៀន ចាបាប លូ មូត ផាវ៉ាស៊ី អន់ដីស ឡាក់ ប៉ាណូស ពូង ប្រាច់ អន់ដីស ចឹង ឡាបាក តាទីច ហង ខង អន់ដីស ឌូ លោប អៀក រ៉ាស អំបាស ម៉ះ មូត អន់ត្រើ អន់ទ្រះ លូ តាប្រឹក្ក ម៉ន់ ទុញ ៗ ខាក់។ អន់ដីស ចឹង ត្រក់ ត្រង លីន ឡើង ពូ។

១៥ អី ម្ចាស់ ណែយ បាំងហៀន ចាបាប់ លូ ម្ចាស់ ផាវ៉ាស៊ី! អន់ដីស ឡាក់ ប៉ាណូស តាត់ អំប្រឹក្ចី ដាក់ អន់ដីស ចឹង ឡាក់ តាទីច ហង ខង អន់ដីស ចាក រទ្រង អូ ផា កា ទ្រង ទៀក លើ ទ្រង គោក ភៀ ណាំង ជៀក ដឹង ប៉ាណូស ម៉ុត តែង អន់ដីស អ្នក ប៊ែត អន់ ទី គិត ម៉ោញ ដួរ ដេល។ ប៉ាក់ ទី ពូ ម៉ុត កេះ អន់ដីស ចឹង ប្រឹក្ចី អន់ កា អន់ ខែ អូ ដាក់ ក្លា ឡើង អន់ដីស ណាវ។

១៦ «អី ម្ចាស់ ណាវ ម៉ាម៉ាង ម៉ាត់! អន់ដីស ចឹង ឡាក់ តាទីច ហង ខង អន់ដីស កាប ផា រៀ ម៉ត់ អើ សិច រោង រ៉ាម៉ះ សារ អើ ម៉ត់ ណោះ អូ ទី ខា ញ៉ា អុះ ហះ កា ផា ម៉ត់ អើ ម៉ាស កាណាង រោង រ៉ាម៉ះ ណោះ ចឹង ទី ខា។»

១៧ អី ប៉ាណូស ម៉ាម៉ាង ម៉ាត់ ប៉ាណូស កាតូល! នីចមី ម៉ាស លូ រោង រ៉ាម៉ះ ឡាក់ ប្រឹក្ចី អន់ កា ម៉ាស កើត កាណា គី ដាក់ សាវ៉ាប ប្រ្លះ ណោះ អើ ចំ សាខាន់ ឡើង ពូ?

១៨ អន់ដីស កាប ណាវ ផា រៀ ម៉ត់ អើ អន់ ហ្នឹង ចារ ពុះ កាណាត់ រ៉ាម៉ះ ប្រ្លះ សារ ម៉ត់ ណោះ អូ ទី ខា ញ៉ា អុះ ហះ កា ផា ម៉ត់ អើ កាណាត់ ពូ ពុះ រ៉ាម៉ះ អន់ កា ប្រ្លះ ពីង អន់ ហ្នឹង ណោះ ចឹង ទី ខា។

១៩ អី ប៉ាណូស ម៉ាម៉ាង ម៉ាត់! នីចមី កាណាត់ ពូ រ៉ាម៉ះ ពីង អន់ ហ្នឹង អន់ កា ប្រ្លះ លូ អន់ ហ្នឹង ឡាក់ ប្រឹក្ចី អន់ កា កាណាត់ រ៉ាម៉ះ ណោះ កើត ដាក់ សាវ៉ាប ប្រ្លះ អើ ចំ សាខាន់ ឡើង ពូ?

២០ បក់ ម៉ត់ អើ អន់ ហ្នឹង ប្រឹក្ចី ផាញ៉ាន អើ ចឹង ទី ទីប អន់ ហ្នឹង ទីប កាណាត់ ញ៉ា ពូ ពុះ រ៉ាម៉ះ ពីង អន់ ហ្នឹង ណោះ ប្រឹក្ចី ផាញ៉ាន ដេល។

២១ រៀ ម៉ត់ អើ រោង រ៉ាម៉ះ ប្រឹក្ចី ផាញ៉ាន ប៉ាណូស ណោះ ចឹង ទី ទីប រោង រ៉ាម៉ះ ទី ទីប ប្រ្លះ បិកកាតយ័ ឡាក់ អ្នែ ពីង រោង រ៉ាម៉ះ ណោះ ដេល។

២២ រៀ ម៉ត់ អើ ប្លែង អ្នក ប្រឹក្ចី ផាញ៉ាន ប៉ាណូស ណោះ ចឹង ទី គ្រេ អង់ អ្នែ ម៉ះ ប្រ្លះ បិកកាតយ័ លូ ទី ទីប តាំង ឡាក់ អង់ អ្នែ ពីង គ្រេ ណោះ ប្រឹក្ចី ផាញ៉ាន ដេល។

២៣ «អី ម្ចាស់ ណែយ បាំងហៀន ចាបាប់ លូ ម្ចាស់ ផាវ៉ាស៊ី! អន់ដីស ឡាក់ ប៉ាណូស តាត់ អំប្រឹក្ចី ដាក់ អន់ដីស ចឹង ឡាក់ តាទីច ហង អន់ដីស អ្នក ដីរ ក្លឹង លូ អាច លូ អង់ អម ១០ ចានែក អ្នក ម៉ោញ ចានែក ទៀន កា ប្រ្លះ។ S ហះ កា អន់ដីស អ្នាត ចាបាប់ ឡាក់ សាខាន់ ហ្នឹង ឡាក់ កា សារ តាត់ ស៊ុន ដាក់ ត្រង់ លូ សារ តាបាប់ តាប៉ុន លូ សារ សៀ ប្រ្លះ។ ចាបាប់ ទី អា ហង អន់ដីស ត្រក់ ប្រឹក្ចី ពូ យ ខ អន់ ទៀតៗ ណោះ កា អូ ត្រក់ អ្នាត ដេល។

២៤ សារ អន់ដីស ប្រឹក្ចី ណោះ រៀប ឡាក់ កា អ្នក ឡាច តាតាច ឡើង ទៀក អន់ដីស អែត ហះ កា អន់ដីស ឡាក់ ភ័ន កាប៉ូរ* ទីប កាតុ ឡុត។ អន់ដីស អា ឡាក់ កា ម្ចាស់ ណាវ ម៉ាម៉ាង ម៉ាត់។

២៥ «អី ម្ចាស់ ណែយ បាំងហៀន ចាបាប់ លូ ម្ចាស់ ផាវ៉ាស៊ី! អន់ដីស ឡាក់ ប៉ាណូស តាត់ អំប្រឹក្ចី ដាក់ អន់ដីស ចឹង ឡាក់ តាទីច ហង ខង អន់ដីស រ៉ាវ ចក លូ អង់ គៀន ដឹង តែង ឡើង ហះ កា សាណា តែង កាណាង អន់ដីស ទី ញាន កា សារ អន់ គុង រ៉ាត លូ សារ ខ្លាម។

២៦ អី ម្ចាស់ ផាវ៉ាស៊ី ម៉ាម៉ាង ម៉ាត់ អន់ដីស ត្រក់ ប៉ុន ពែង ពុត រៀក អន់ ដាក់ ហិ រៀប ឡាក់ កា រ៉ាវ ចក លូ អង់ គៀន តែង កាណាង អន់ ដាក់ ដេល ណោះ កាណាត់ ញ៉ា ឡាក់ តែង ឡើង ចឹង ដាក់ ហង។

២៧ «អី ម្ចាស់ ណែយ បាំងហៀន ចាបាប់ លូ ម្ចាស់ ផាវ៉ាស៊ី! អន់ដីស ឡាក់ ប៉ាណូស តាត់ អំប្រឹក្ចី ដាក់ អន់ដីស ចឹង ឡាក់ តាទីច ហង ខង អន់ដីស ឡាក់ កា ឡោង ប៉ាទ្រូ ពូ ឡាប អំប៊ុន បាក ហៃ តែង ឡើង បំប៉ ឡាក់ ដាក់ ឡាយ៉ា មី ហះ កា តែង កាណាង ទី ដឹង កាន់ គីង លូ កាំបាច់ កាំបិច ប៉ាទ្រូ គ្រីប នែវ។

២៨ អន់ដីស អា កា និះ ទៅ ដេល ហៃ តែង ឡើង ឡាក់ កា ប៉ាណូស ដាក់ ត្រង់ តាទីច ហះ កា កាណាង ពុត រៀក អន់ដីស ប៉ាញី ដឹង កា សារ អូ ដាក់ លូ សារ យច ចាបាប់ គ្រីប នែវ។

២៩ «អី ម្ចាស់ ណែយ បាំងហៀន ចាបាប់ លូ ម្ចាស់ ផាវ៉ាស៊ី! អន់ដីស ឡាក់ ប៉ាណូស តាត់ អំប្រឹក្ចី ដាក់ អន់ដីស ចឹង ឡាក់ តាទីច ហង ខង អន់ដីស ប៉ាយ៉ាមី រ៉ុង សាវ៉ាប តប ប៉ាទ្រូ រ៉ាគីយ ប្រ្លះ លូ ប៉ាណូស ដាក់ ត្រង់ ឡើង សើត ពៃ អន់ ដាក់ ឡាយ៉ាមី។

៣០ អន់ដីស កាប ផា "ផា ញីន តាន់ អ្នែ អន់ ខូ លូ រ៉ាង ហាវ រ៉ាត យ៉ាត់ សើត ពៃ ញីន អូ វែវ អុះ កាណាង សារ ប៉ាន់ តោ ម្ចាស់ រ៉ាគីយ ប្រ្លះ ណោះ។"

៣១ អន់ដីស កាប នីណោះ យី ទី ណី ផា អន់ដីស ច្រាម ឡាក់ ទៅ ផា ផ្លង់ រ៉ាច លូ ម្ចាស់ បក់ ប៉ាន់ តោ រ៉ាគីយ ប្រ្លះ។

៣២ ទីល នីណោះ ហត់ អន់ដីស ប្រឹក្ចី តាត់ អង់ កេះ ងារ ម៉ះ រ៉ាត យ៉ាត់ អន់ដីស ណោះ ពិ។

† ២៣:១៦ ២៣:១៦ ម្ចាស់ ផាវ៉ាស៊ី កាប នីណោះ ឡាក់ កា អន់ ខែ ណាំង ទ្រង ភៀ ចឹង អូ ម៉ត់ តាំពូង។ S ២៣:២៣ ២៣:២៣ តាម ចាបាប់ ប្រ្លះ សុនសាត គីស្រាអែល កាណាត់ អន់ ខែ ទីណោះ ១០ ចានែក ត្រក់ អ្នក ម៉ោញ ចានែក អម អន់ កា ប្រ្លះ បិកកាតយ័។ ម៉ាម៉ាង ពូ អង់ ដឹង រៀ កែ សាង តាពៃ លូ កាណាត់ ពូ ង។ បំរ ហៃ ចាបាប់ ម្ចាស់ លេវី (លេវីវិទ្យ) ២៧:៣០-៣៣; ចំលូន ប៉ាសុន (ជន/គណនា) ១៤:២១,២៤; សារ អន់ ចាបាប់ លើក ទី រៀ (ចេតិយ/កថា) ១២:៥-១៤; ១៤:២២-២៩។ * ២៣:២៤ ២៣:២៤ កាប៉ូរ រៀក គុល «អុត»។

៣៣ អី ម្នាក់ ប៉ាញ៉ា ប៉ាច័! អន់ដីស ចឹង ប្រឹក្សា នីចម៍ អន់ យ៉ាវ រ៉ាវាច់ ឡើង ថូត កាណាង ចារ អុញ?

៣៤ ណោះ ហង បះ អាញ ចឹង ប្រើ ម្នាក់ រ៉ាគីយ ប្រៀ: លូ ម្នាក់ ហ្សាំង សាឡាច់ លូ ណែយ ប៉ាំង ហ្សឺន ប៉ានី ប្រៀ: ពី: ប៉ាក់ អន់ដីស ហះ កា អន់ដីស ចឹង ព្រួយ ប្រឹក្សា បាប កា អន់ខែ ឡើង ម៉ោញ ឡា ប៉ាក់ មៀង ម៉ោញ។ បក់ អន់ដា អន់ដីស ចឹង ប៉ាន់ តោ ប៉ង ពីង អ៊ឹង គឹង បក់ អន់ដា អន់ដីស ចឹង ពីត លូ កា សៃ ប្លែ ម៉ាត់ កាណាង រោង ចារ ព្វ លូម។

៣៥ ព្វ ទី ប៉ាន់ តោ ប៉ាណូស ដាក់ ត្រង់ ឡើង សើត ពែ ទីល រ៉ាប ដាវ អា អន់ដីស ហង ចឹង ត្រត់ ថូត ទិណោះ ឡើង អេបិល ឡាក់ ប៉ាណូស ដាក់ ត្រង់ លើយ ទីល សាការី គន រីក ប៉ារ៉ាគៀ ឡាក់ អន់ដីស ទី ប៉ាន់ តោ ពីង អន់គិត រោង រ៉ាម៉ះ លូ អន់ហ្នឹង ចារ ព្វ: កាណាត់ រ៉ាម៉ះ ប្រៀ:។

៣៦ អាញ រ៉ះ កា អន់ដីស តាទីច ជា ថូត ទិណោះ ចឹង ឡា ពីង រ៉ាងហាវ អន់ដីស អា ឡូត។

៣៧ «អី ម្នាក់ អ្នក កាណាង មៀង យេរូសាឡឹម! អន់ដីស ទី ប៉ាន់ តោ ម្នាក់ រ៉ាគីយ ប្រៀ: លូ អ្សក អំហ្គោ ហ៊ីរ ប៉ាន់ តោ ប៉ាណូស ឡាក់ ប្រៀ: ប្រើ ពី: ប៉ាក់ អន់ដីស។ អៀង ទង កេះ អាញ បិច ប៉ាក់ អន់ដីស ឡាក់ ម៉ែត អ្សក ត្រុ គន អែ លូ កាហ្សាប ហះ កា អន់ដីស អូ ថៃ អុះ។

៣៨ ទីល នីណោះ ហៃ រោង រ៉ាម៉ះ អន់ដីស អា ចឹង ត្រត់ អ្នក អន់ ឡាង រ៉ាត រ៉ាអិត។

៣៩ អាញ ប៉ះ រ៉ះ កា អន់ដីស គីត អា ប៉ាក់ ម៉ាត់ អន់ដីស ចឹង អូ ប៉ប់ អាញ ណាវ ហង លើយ ទីល ដាវ អន់ដីស ចឹង ជា "អន់ ប្រៀ: បិកកាតយ៍ ជីន អន់ សារ ដាក់ កា អីស ឡាក់ ពី: ប៉ាតាង អែ"។

២៤

សារ រោង រ៉ាម៉ះ ចឹង រ៉ាយ រ៉ា លូ យីស៊ូ ចឹង ជីវ ណាវ

១ ផះ យីស៊ូ ចាក ឡាច់ ឡើង រោង រ៉ាម៉ះ ណោះ ម្នាក់ សី: ឡាក់ ប៉ាក់ ចារ អែ លូ សាញោ តាបាង ប្រើ អែ ហៃ ទី ហី កាណាង ចារ រោង រ៉ាម៉ះ ណោះ។

២ យីស៊ូ រ៉ះ កា អន់ខែ ជា «អាញ ប៉ះ រ៉ះ កា អន់ដីស តាទីច ជា ទី កាណាត់ ញ៉ា ឡាក់ អន់ដីស ទី ប៉ប់ គិញអៀ អា ព្វ ចឹង តាក់ អំព្វក រ៉ាយ រ៉ា ទី ហង អូ ទី អំហ្គោ ចំ ចឹង អែ អំបាំង គូប អែ ណាវ ហង»។

៣ អន់គិត ឡើង ណោះ យីស៊ូ ហាវ ពីង ប៉ានីម តើម អូលេវ កេះ ណោះ អង់អែ ណោះ ម្នាក់ សី: កា ប៉ាណាវ គូប ឡាក់ ប៉ាក់ ចារ អែ អន់ខែ អែ តាង ឡើង ព្វ កេះ ណោះ អំបញ្ច ជា «ដាវ ចំ ព្វ ចឹង តាក់ អំព្វក រោង រ៉ាម៉ះ ណោះ? ទី កាណាត់ ញ៉ា ចឹង កើត ពី: គៀ ប្រឹក្សា អន់ អន់ហ្គាល់ ប៉ាក់ ទីល ដាវ ព្វ ចឹង ប៉ប់ អីស លូ ដាវ អង់កក់ តេះ អា ចឹង ឡុច ទៀ? ប៉ះ អីស រ៉ះ អន់ ញឹន អូ ណើ»។

៤ យីស៊ូ តើល អន់ខែ ជា «អន់ដីស ត្រត់ ឡាក់ ឡាក់ កាខាក់ ដៃ អន់ ព្វ ឡាក់ ប៉ាំងល់ អន់ដីស ហ្សឺត ឡាច់ ឡើង ប្រៀ:

៥ ខង ចឹង ទី ប៉ាណូស អៀង អ្សក យរ សិច អាញ ពី: រ៉ះ ជា "អាញ អា ហង បក់ ប្រៀ: រើស អន់ ប្រឹក្សា សា ដាច់"។ អន់ខែ ចឹង ប៉ាណាវ ប៉ាណូស អៀង ដូវ អន់ ហ្សឺត ឡាច់ ឡើង ប្រៀ:។

៦ ផះ ចំ អន់ដីស កាតាំង លៅ ជា ទី សារ តាក្វះ ប៉្លះ ក្សាម កេះ លូ ប៉ាក់ ចាំងហាយុត ណោះ អន់ដីស ដៃ កាដើ ត ខង សារ ណោះ ត្រត់ កើត ពី: នីណោះ ហង ហះ កា បើ ទីល ដាវ ចឹង ឡុច អុះ។

៧ សុនសាត ម៉ោញ ចឹង តាក្វះ លូ សុនសាត ម៉ោញ ប៉ាថេត ម៉ោញ ចឹង តាក្វះ លូ ប៉ាថេត ម៉ោញ ណាវ។ ទី ចារ អន់ដា ចឹង កើត ឡាឃុត ឡាក់ រ៉ាញ តិម ខាក់ លូ តេះ ចឹង រ៉ាវ៉ែត ដេល។

៨ សារ ទី អា ព្រៀប ឡាក់ កា អង់កាន់ ប៉ាន់ ជា អិត ឡាឡាក់ ចំ ចឹង អែ ហាអុញ។

៩ «ផះ ណោះ ព្វ ចឹង អញ្ចជិន អន់ដីស អន់ កា ព្វ ចែត ថូត លូ ចឹង អន់ ព្វ ប៉ាន់ តោ អន់ដីស ដេល។ សុនសាត អន់ ទៀត ទិណោះ ចឹង អូ ណិស កា អន់ដីស ញុន កា សៀ អាញ។

១០ ផះ រ៉ាងរ៉ាង ណោះ ចឹង ទី ប៉ាណូស អៀង ដូវ ចឹង អ្នក អូ សៀ ប្រៀ: លូ អូ ណិស ប្រឹក្សា អូ ត្រង់ កា គូប សោប

១១ លូ ចឹង ទី ប៉ាណូស អៀង ដូវ រ៉ះ ជា រ៉ាគីយ ប្រៀ: អន់ខែ ចឹង ពី: ប៉ាំងល់ ព្វ លូ ចឹង ប្រឹក្សា អន់ ប៉ាណូស អៀង ដូវ ហ្សឺត ឡាច់ ឡើង ប្រៀ:។

១២ ព្វ ចឹង ប្រឹក្សា យច ចាចាប់ ហើង អៀង ៗ ណោះ ចឹង ប្រឹក្សា អន់ កា ប៉ាណូស អៀង ដូវ អ្នក បិច ថៃ កា គូប សោប។

១៣ ហះ កា បក់ ចំ អែ សៀ លើយ ទីល ឡុច បក់ ណោះ ប្រៀ: បិកកាតយ៍ ចឹង តង់ អែ តាទីច។

១៤ ព្វ ចឹង រ៉ះ សារ ដាក់ អា រ៉ះ ឡើង សារ ប្រៀ: រ៉ាងហៃ រ៉ាងខ្សា អន់ កា ប៉ាណូស អែ ពីង អង់កក់ តេះ អា គ្រីប សុន សាត អូ អន់តត់។ ណោះ ចឹង ទីល ដាវ អង់កក់ តេះ អា ឡុច ហង។

១៥ «ប៉ាត់ អន់ដីស បំបី កាណាតិ ប៊ីត អ៊ីក កាខាក់ ឡាក់ ចាំឡាយ * អ្នែ អន់តាវ ពឹង រោង រ៉ាមៈ ប្រ្រៈ ឡាក់ កា រ៉ា គីយ ប្រ្រៈ សិច ដានីអែល ទី រ៉ះ» (បំ បក់ អាន ទិខ្ច ហ្លង ពិ)

១៦ «កាំឡាំង បក់ អ្នែ កាណាង ខេត យូដា ត្រក់ សាតាក់ ឡាក់ អោន ឡាកោ ប៉ាត់ ប៉ានីម តោ ពិ។

១៧ បក់ អ្នែ ពឹង អន់តលី ហី ត្រក់ ជីវ សាតាក់ ឡូត † ដៃ ម៉ុត អ្សក់ កាណាតិ កាណាង ហី។

១៨ កាំឡាំង បក់ អ្នែ ប៉ាត់ មីវ ដៃ សីត អ្សក់ អាវ គ្រីន ប៉ាត់ ហី ដេល។

១៩ រ៉ាងរ៉ាង ណោះ អង់កាន់ បក់ ឡាកោ គៀម លូ អង់កាន់ រង គន កាសែត ថុក ញ៉ាក ខាក់ ហង។

២០ ត្រក់ ម៉ន់ ឡោម ឡា ហះ ប្រ្រៈ បំ ដៃ អន់ ទី សារ អា ត្រក់ ពឹង ថុន បី រ៉ាឡីម លូ ត្រក់ ពឹង ដាវ រ៉ាឡូវ ‡

២១ ខង រ៉ាងរ៉ាង ណោះ ចឹង កើត សារ ថុក ញ៉ាក កេង ខាក់។ អូ ទី សារ ថុក ញ៉ាក នែវ អា កើត ពិះ អុះ ឡឹង កើត តេះ ប្លែង ពេ ទីល រ៉ប ដាវ អា យ្រ្រៈ ដាវ តែង ម៉ាត់ ទៀ កា អូ ទី សារ ថុក ញ៉ាក នែវ អា កើត ពិះ ណារ ហង។

២២ ផា ប្រ្រៈ ប្រ្រក់ អន់ សារ ណោះ កើត ទុញ ដាវ ចាបះ កា អូ ទី ញើ ចឹង អ្នែ រឺស អុះ។ ហះកា ប្រ្រៈ បិកកាតយ័ ចឹង ប្រ្រក់ អន់ ដាវ ណោះ កេះ ស្រីស ញួន អែ តាបាប កា ប៉ាសុន អែ រឺស។

២៣ ផា ទី ពូ រ៉ះ កា អន់ដីស ផា "ហៃ ប៉ាណូស បក់ ប្រ្រៈ រឺស អន់ ប្រ្រក់ សាដាច់ ណោះ អ្នែ ហះ អា!" លើ ផា "អែ អ្នែ ហះ តោ!" អន់ដីស ដៃ សៀ សារ ណោះ

២៤ ខង ចឹង ទី ប៉ាណូស អៀង ពិះ តាំញូ រ៉ះ ផា អន់ខៃ ហង ឡាក់ ប្រ្រៈ រឺស ប្រើ ប្រ្រក់ សាដាច់ លូ ចឹង ទី ប៉ាណូស អៀង ដូវ រ៉ះ ផា រ៉ាគីយ ប្រ្រៈ ដេល។ អន់ខៃ ចឹង ប្រ្រក់ សារ អីញ អំរ៉ាញ កេង ខាក់ អៀង នែវ តាំបាង អន់ កា ពូ បំបី កៀ ប៉ាងល់ ម្លត បក់ ប្រ្រៈ បិកកាតយ័ រឺស អន់ អន់ខៃ ហៀត ឡាក់ ឡឹង ប្រ្រៈ ដេល ផា អូ ប្រ្រក់ ទី។

២៥ ហៃ អាញ រ៉ះ កា អន់ដីស អន់ អូ អន់ឡូល កេះ។

២៦ ផា ទី ពូ រ៉ះ កា អន់ដីស ផា អែ អ្នែ ប៉ាត់ ស្រី តិស តោ អន់ដីស ដៃ ឡាក់ ពូយ ពូ។ ផា ពូ រ៉ះ ផា អែ អ្នែ ពឹង កាណាង ហី អន់ដីស ដៃ សៀ ពូ ដេល

២៧ ខង ប៉ាណូស អាញ ចឹង ជីវ ឡាក់ កា កាំឡាត តាតារ ប្លើប ឡឹង ដាវ ឡាច់ អន់ ឡាក់ ប៉ាត់ ដាវ ម៉ុត ឡូត។

២៨ ប៉ាត់ ចារ ចំ ទី ប៉ាឡូ ម៉ុត កា ប៉ាតុ គូប អ្នែ ហះ ចារ ណោះ ដេល។

២៩ «រ៉ាវ៉ាច់ ឡឹង សារ ឡាក់ បាក ណោះ កេះ ដាវ ចឹង កេះ ម៉ាម៉ាង ខៃ កា ចឹង អូ តាតារ ហង ដេល។ សំឡុង ពឹង ប្លែង ចឹង ឡី ជីវ ទី អំរ៉ាញ ពឹង ប្លែង កា ចឹង រ៉ាន់ចើត ដេល។

៣០ ផះ ណោះ ពូ ចឹង បំបី សាញ៉ា ប្រ្រក់ អន់ កាចាំង ឡឹង ប៉ាណូស អាញ ឡាក់ ពឹង ប្លែង ណោះ ផ្លង់ រ៉ាច់ ប៉ាណូស ទិខ្ច ឡាក់ អ្នែ ពឹង អង់កក់ តេះ អា ឺ ចឹង ញ៉ា សោក។ ពូ ចឹង បំបី ប៉ាណូស អាញ ចាក ពឹង កាម៉ល់ ទីប ឡាច់ តាតារ ក្លាត់ លូ សារ អំរ៉ាញ អីញ កេង ខាក់ *

៣១ លូ ចឹង កាតាំង ប៉ានីវ សាណែង ពូ ខោម ម៉ៃប ខាក់ ណោះ អាញ ចឹង ប្រើ ម្លត បិយ អាញ ចាក ប៉ាតុ ម្លត បក់ អាញ រឺស ប្រ្រក់ ប៉ាសុន អាញ គ្រីប ចារ ពឹង អង់កក់ តេះ អា ឡឹង ឡាណាច ប្លែង អា ទីល ឡាណាច ប្លែង តោ។

៣២ «ហត់ អន់ដីស អ្សក់ ចាស្រែប ហៃ សារ ប៉ាន់ដីប ឡឹង តើម ប្រា។ ផះ ចំ អន់ដីស បំបី តើម ប្រា ចាត់ ហ្គា កា សែត ឡាញ់ ចិន ណោះ អន់ដីស អូ អន់តត់ ផា ក្យាម ចឹង ទីល ថុន បី ហង។

៣៣ ទីល នីណោះ ផះ ចំ អន់ដីស បំបី សារ ទិ អា កើត ពិះ ណោះ ត្រក់ ហ្លង ផា ដាវ ណោះ ក្យាម ចឹង ទីល ហង។

៣៤ អាញ បំ រ៉ះ កា អន់ដីស តាទិច ផា ទី ប៉ាណូស បក់ អន់ដា អ្នែ ពឹង រ៉ាងហារ អា បើ តាន់ តោ អុះ អន់ខៃ ចឹង បំបី សារ ទិ អា កើត ពិះ ដេល ហង។

៣៥ តេះ លូ ប្លែង ចឹង រ៉ាយ រ៉ា ហៀង ហៀត ហះកា ប៉ានីវ អាញ កាប អា អូ អូ ហៀង អុះ។

៣៦ «កាប៉ាច់ ដាវ លូ មង ចំ ចឹង ត្រក់ កើត ពិះ សារ ណោះ អូ ទី បក់ ញើ អូ អុះ។ យ្រ្រៈ បិយ ប្រ្រៈ ឡាក់ អ្នែ ពឹង ប្លែង កាតាម យ្រ្រៈ អាញ ឡាក់ កា គន ប្រ្រៈ កាតាម អូ ទី ញើ អូ ដាវ សារ ណោះ ចឹង ត្រក់ កើត ពិះ អុះ។ ទី ដឹង ពិះ អាញ ម៉ោញ ដូវ អែ ហង អូ។

៣៧ ប៉ាត់ ដាវ ប៉ាណូស អាញ ជីវ ទៀ ឡាក់ កា រ៉ាងហារ ណូអេ ពេ ដេល។

* ២៤:១៥ ២៤:១៥ កាណាតិ ប៊ីត អ៊ីក កាខាក់ ឡាក់ ចាំឡាយ បំ ហៃ ដានីអែល ៩:២៧; ១១:៣១; ១២:១១។ សារ ដានីអែល រ៉ះ ណោះ កាប ឡឹង សាដាច់ អាន់ទីយ៉ុត្តះ អេតិដាន អែ ប្រ្រក់ អន់ឡឹង លូ អ្សក់ សាតៃ សែន ប្រ្រៈ សេយ្យះ ពឹង រោង រ៉ាមៈ ប្រ្រៈ បិកកាតយ័។ យីស៊ូ រ៉ូច រ៉ះ ផា ចឹង ទី សារ រ៉ូច លូ អា ម៉ោញ ណារ កើត ពិះ ពឹង រោង រ៉ាមៈ។ † ២៤:១៧ ២៤:១៧ ហី សុនសាត ពូ ទី អន់តលី សារ ទី ពូ ឃើយ ហារ អ្នែ ពឹង អន់តលី ដេល។ ‡ ២៤:២០ ២៤:២០ គុន តាឡាច់ ឃើយ សុនសាត ពូ យី ពឹង ដាវ រ៉ាឡូវ ពូ អូ ខិន ចាក ចាំងហាយ អុះ។ § ២៤:៣០ ២៤:៣០ អង់កក់ តេះ អា ពិន ព្រៃ នីអៀ កា ត្រក់ ដេលះ ប៉ាថេត អា។

* ២៤:៣០ ២៤:៣០ បំ ហៃ ដានីអែល ៧:១៣-១៤។

៣៨ ផ្ទះ បើ គាត់ ទី ទៀត តិស វា ឡាប អងកក តេះ អា ពៅ ប៉ាណូស ទិខូ យីត ដឹង ប៉ាណាំ គួប អែត សា លូ ប៉ាញ សង់ ទី ក្លោ កាម៉ាញ លើយ ទីល ដាវ ណាអេ ម៉ុត កាណុង ទុក តិស។

៣៩ ពូ អូ យីត ឡើង សារ ញ៉ា អុះ លើយ ទីល ទៀត វា ឡាប ថា ឡាយ អន់ខៃ។ ប៉ាក់ ដាវ ប៉ាណូស អាញ ជីវ ទៀ កា និះទៅ ដេល។

៤០ ផា ទី ប៉ាណូស ញៀវ ដួវ ប្រឹក ដាវ ពឹង មីវ អន់ខូ លូ គួប អាញ ចឹង អ្យក់ ម៉ោញ អ្នាត ម៉ោញ។

៤១ ផា ទី អងកាន់ ញៀវ ដួវ ប៉េ ញៀ អន់ខូ លូ គួប អាញ ចឹង អ្យក់ ម៉ោញ អ្នាត ម៉ោញ ដេល។

៤២ អន់ដីស ទិខូ អា កា ត្រក់ ឡាវ៉ាង និះទៅ ដេល ខង អន់ដីស អូ អូ កា ពិ តាំងឡា អន់ដីស ចឹង ជីវ ដាវ ចំ អុះ។

៤៣ ហត់ អន់ដីស ហ្នឹង ឡើង សារ អា ពិ ផា តាំងឡា ហិ អូ អន់តត់ កា ពូ ចឹង ម៉ុត អន់តត់ វ៉ាស កាណុង ហិ អែ មង ប៉ុប ចំ អែ ចឹង អូ តែប ហ្យាក់ អែ អូ អន់ ពូ ម៉ុត អន់តត់ អុះ។

៤៤ ទីល នីណោះ អន់ដីស ត្រក់ ឡាវ៉ាង ឡា កោ លើយ ខង អន់ដីស អូ អូ អន់តត់ អុះ ផា ប៉ាណូស អាញ ចឹង ពិះ ទីល មង ប៉ុប ចំ ណោះ។

៤៥ «ផា ទុច ចំ ដាក់ ត្រង់ ហ្យាវ៉ាង សាឡាច់ ពិ តាំងឡា អែ ចឹង ប្រើ អែ វ៉ាងហៃ មូត ទុច អន់ទៀតៗ ណាវ កាណុង ដាវ ជែក សាណា សាណាត រ៉ប ពូ តងកាន់។

៤៦ ប៉ាក់ ពិ តាំងឡា សីត ទីល ប៉ាក់ ហិ ផា អែ បំបំ ទុច ដាក់ ត្រង់ ណោះ ផះ អែ ប្រឹក ដាវ ឡាក់ កា អែ ទី ប្រើ ទុច ណោះ ចឹង ទី កាន សាណា កា តាទីច ហង។

៤៧ អាញ បំ រះ កា អន់ដីស តាទីច ផា ពិ តាំងឡា ចឹង អន់ អែ វ៉ាងហៃ ទីប វ៉ាស អំប៉ាស ទីណោះ កាណុង ហិ ណោះ ដេល។

៤៨ ហះកា ផា ទុច ណោះ ទី ពូត អូ ដាក់ លូ យីត ផា "ញ៉ា ត្រក់ ពិ តាំងឡា អាញ ត្រូ ទីល"

៤៩ ទីប អែ ពិត មូត ទុច អន់ទៀតៗ ណាវ លូ ចាក អែត សា អន់ខូ លូ ប៉ាណូស ហាន អែត។

៥០ ប៉ាក់ ពិ តាំងឡា ចឹង សីត ទីល ប៉ាក់ ហិ ត្រក់ ពឹង ដាវ ទុច ណោះ អូ ក្យាក់ លូ ត្រក់ ផះ អែ អូ អន់តត់។

៥១ ណោះ ពិ តាំងឡា ចឹង ចែត ថូត ទុច ណោះ តុត យ៉ិប ទ្រូត លូ អន់ អែ ត្រក់ ថូត អន់ខូ លូ ប៉ាណូស ប៉ាញ៉ា ប៉ាច់ ប៉ាក់ ចារ ពូ ញ៉ា តាំងអិះ លូ វ៉ាងតែត សាណាញ។

២៥

១ «ប៉ាក់ ដាវ ណោះ សារ វ៉ាងហៃ វ៉ាងខ្យា ម៉ះ ប្រើ ញៀប ឡាក់ កា សារ អងកាន់ រ៉ុះ ១០ ដួវ អ្យក់ តាគៀង ឡាក់ ក្យា កាម៉ាក់ បក់ ពូ ចឹង ប៉ាញសង់ ណោះ។

២ កាណុង កាំឡាង អន់ខៃ ១០ ដួវ ណោះ ទី អងកាន់ ប៉ាតាមី ដួវ អូ ហ្នឹង សារ ប៉ាតាមី ដួវ ណាវ ហ្យាវ៉ាង សាឡាច់។

៣ មូត អងកាន់ ប៉ាតាមី ដួវ អូ ហ្នឹង សារ ណោះ អន់ខៃ អ្យក់ ឡាក់ តាគៀង ហះកា អូ ទី ទ្រង ប៉ុង ប៉ាងការ អុះ។

៤ កាប៉ាច់ មូត អងកាន់ ប៉ាតាមី ដួវ ណាវ ឡាក់ ហ្យាវ៉ាង សាឡាច់ ណោះ អន់ខៃ អ្យក់ ឡាក់ តាគៀង លូ ទ្រង ឡាក់ ទីប ប៉ុង ប៉ាងការ ដេល។

៥ ញុន កា កាម៉ាក់ ពូ ប៉ាញសង់ ណោះ ត្រូ ទីល តាឡាមី មូត អងកាន់ រ៉ុះ ១០ ដួវ ណោះ កា កី ប៉ុច តែប ខាក់ កា តែប ហ្យាក់ ទី អន់ខៃ។

៦ ប៉ាក់ ទីល ទងតិក ម៉ាង ទី ពូ ឡាក់ រះ ផា "កាម៉ាក់ ណោះ ទីល កេះ អ្យក់ ហាប អែ ពិ"។

៧ មូត អងកាន់ រ៉ុះ ១០ ដួវ ណោះ កា អ្យក់ ប៉ាយ៉ាមី តាគៀង។

៨ មូត អងកាន់ ប៉ាតាមី ដួវ អូ ហ្នឹង សារ ណោះ កាកាប លូ មូត អងកាន់ ប៉ាតាមី ដួវ ឡាក់ ហ្យាវ៉ាង សាឡាច់ ផា "ប៉ុង អន់ដីស ណោះ ជែក អន់ កា ញីន ណើ តាគៀង ញីន ទី ប៉ុង កេះ ចឹង ប៉ាក់ ហង"។

៩ មូត អងកាន់ ប៉ាតាមី ដួវ ឡាក់ ហ្យាវ៉ាង សាឡាច់ តើល ផា "អូ អន់ អុះ។ ផា ជែក កា អន់ដីស អ្យក់ អុកុំ កា ញីន ដេល។ អន់ដីស ឡាក់ តាច់ ប៉ាក់ ហិ ពូ ប្រូ ប៉ុង តោ ពិ"។

១០ ផះ មូត អងកាន់ ប៉ាតាមី ដួវ អូ ហ្នឹង សារ ណោះ ចាក ឡាក់ ណាវ៉ាង តាច់ ប៉ុង កាម៉ាក់ ណោះ កា ទីល ហង។ មូត អងកាន់ ប៉ាតាមី ដួវ ឡាក់ ទី ទ្រៀម ឡាកោ កេះ អន់ខៃ ទី ម៉ុត កាណុង ចារ ប៉ាញសង់ អន់ខូ លូ កាម៉ាក់ ណោះ កេះ ណោះ ពូ កាត្រើត អំប៉ាវ ហង។

១១ កេះណោះ មូត អងកាន់ ប៉ាតាមី ដួវ អូ ហ្នឹង សារ ណោះ កា ពិះ ទីល ដេល។ អន់ខៃ អែ ផា "អី ពិ តាំងឡា បើក អំប៉ាវ អន់ ញីន ម៉ុត ណើ"។

១២ ហះកា កាម៉ាក់ ណោះ តើល ផា "អាញ បំ រះ កា អន់ដីស តាទីច ផា អាញ អូ អន់ហ្គាល់ អន់ដីស អុះ"។

១៣ ទីល នីណោះ អន់ដីស ត្រក់ ឡាវ៉ាត់ ឡាវ៉ាង ឡាកោ កាខាក់ ខង អន់ដីស អូ អូ អន់តត់ កា ប៉ាណូស អាញ ចឹង ពីរ ទីល ណោះ ដាវ ចំ មង ចំ។

១៤ «សារ វ៉ាងហៃ វ៉ាងខ្យា ម៉ែ ប្រ្រឹះ អា ញៀប ឡាក់ កា សារ ប៉ាណូស កាម៉ាក់ ម៉ោញ ដូវ ទ្រៀម ចឹង ឡាក់ ប៉ាក់ ស្រុក ចាំងហាយត អើ អើ មូត ទុច ពីរ ប៉ាក់ អើ កៀ មប វ៉ាស អំប៉ាស អន់ កា អន់ខ្មែ វ៉ាងហៃ។

១៥ អើ អន់ លៀន កា មូត ទុច តាម បក់ អូ យីត ម៉ោញ ដូវ ៥០០០ លៀន កាក់ ម៉ោញ ដូវ ២០០០ ម៉ោញ ដូវ ណាវ ១០០០ * កេះណោះ អើ ចាក ហង។

១៦ បក់ ទី លៀន ៥០០០ អើ អ្យក់ លៀន ណោះ ចាក ឡាក់ ណាវ ង សា ឡូត ទី កាំឡៃ កា អើ ៥០០០ ណាវ។

១៧ បក់ ទី លៀន ២០០០ កា និះទៅ ដេល អើ អ្យក់ លៀន ណោះ ចាក ឡាក់ ណាវ ង សា ឡូត អើ ទី កាំឡៃ ២០០០ ណាវ។

១៨ កាប៉ាច់ ប៉ាណូស បក់ ទី លៀន ដឹង ១០០០ អើ អ្យក់ លៀន ណោះ ចាក ឡាក់ សីរ ឡះ តប់ កាណុង តេះ តម កា តាំងឡា អើ ទៅ។

១៩ «ប៉ាក់ ទុញ ដាវ ឡឹង ណោះ ពី តាំងឡា អន់ខ្មែ ណោះ សីត ហង កេះណោះ អើ យីត លៀន លូ មូត ទុច ប៉ែង ដូវ ណោះ។

២០ បក់ ទី លៀន ៥០០០ អើ អ្យក់ លៀន ទីប កាំឡៃ ៥០០០ ណោះ ជីន កា ពី តាំងឡា អើ លូ រ៉ះ ជា "ពី តាំង ឡា អីស អន់ លៀន កា អាញ ៥០០០ កិញអៀ អា អាញ ទី កាំឡៃ ៥០០០ ណាវ"។

២១ ពី តាំងឡា អើ តើល ជា "អី ដាក់ កេះ ទុច ដាក់ ត្រង់។ ញន អីស ទី ពុត ដាក់ ត្រង់ ឡឹង ង៉ារ ចិ អា អាញ ចឹង ប្រើ អីស វ៉ាងហៃ ង៉ារ តីស ឡុត។ ហាក់ ហោក រ៉ត់ អន់ខ្ម លូ អាញ"។

២២ បក់ ទី លៀន ២០០០ អើ អ្យក់ លៀន ទីប កាំឡៃ ២០០០ ណោះ ជីន កា ពី តាំងឡា ដេល លូ រ៉ះ ជា "ពី តាំង ឡា អីស អន់ លៀន កា អាញ ២០០០ កិញអៀ អា អាញ ទី កាំឡៃ ២០០០ ណាវ"។

២៣ ពី តាំងឡា អើ តើល ជា "អី ដាក់ កេះ ទុច ដាក់ ត្រង់។ ញន អីស ទី ពុត ដាក់ ត្រង់ ឡឹង ង៉ារ ចិ អា អាញ ចឹង ប្រើ អីស វ៉ាងហៃ ង៉ារ តីស ឡុត។ ហាក់ ហោក រ៉ត់ អន់ខ្ម លូ អាញ"។

២៤ កេះណោះ បក់ ទី លៀន ដឹង ១០០០ កា ម៉ុត ដេល លូ កាប ជា "ពី តាំងឡា អាញ អូ ដេល កា អីស ឡាក់ ប៉ាណូ ស កាចាប់ ខាក់ ខង អីស ទី ប៉ាក់ អ្យក់ ញៀ ឡឹង ណា ឡាក់ អីស អូ ទី តាកា ព្រឹះ លូ អីស ទី ប៉ាក់ អ្យក់ សាណា ឡឹង មីរ ឡាក់ អីស អូ ទី តប់។

២៥ លៀន អីស អន់ កា អាញ ពៃ អាញ ឡាក់ តប់ កាណុង តេះ អាញ អូ ខីន យរ អុះ។ ហាក់ អ្យក់ សីត កា អីស ទៅ ឡុត លៀន អីស អា"។

២៦ ពី តាំងឡា តើល ជា "អី ទុច អូ ដាក់ កាជីល ង៉ល់ ! អីស អូ កេះ កា អាញ ទី ប៉ាក់ អ្យក់ ញៀ ឡឹង ណា ឡាក់ អាញ អូ ទី តាកា ព្រឹះ លូ អាញ ទី ប៉ាក់ អ្យក់ សាណា ឡឹង មីរ ឡាក់ អាញ អូ ទី តប់។

២៧ ទីល នីណោះ អីស ត្រក់ អ្យក់ លៀន ណោះ អន់ កា ពូ បុល ម៉ាក់ ទី ក្យង់។ ទីល ប៉ាក់ អាញ សីត កេះ ណោះ អាញ ចឹង ទី លៀន ណោះ ទីប គុល ទីប ក្យង់។

២៨ ទីល នីណោះ ហាក់ អន់ដីស អ្យក់ លៀន ១០០០ ឡឹង អើ អា ឡាក់ អន់ កា បក់ ទី លៀន ១០.០០០ តោ ឡុត

២៩ ខង ញៀ ទី អៀង កេះ អើ ចឹង ត្រក់ ទី អៀង ធម្ម ណាវ ហះកា ញៀ អូ ទី ពូ ចឹង អ្យក់ ឡាច់ កាណាក់ ញៀ ឡាក់ អើ ទី បិត បិត ណោះ ដេល។

៣០ កាប៉ាច់ ទុច អូ ទី ខា អា ហាក់ អន់ដីស អ្យក់ ឡាក់ អ្នក ប៉ាក់ ចារ ម៉ាម៉ាង តែង ឡឹង តោ រិញ កាណុង ចារ ណោះ កាតាំង ដឹង ពូ ញៀ តាំងអីះ លូ វ៉ាងតែត សាណាញ"។

៣១ «ប៉ាក់ ដាវ ប៉ាណូស អាញ ជីរ អន់ខ្ម លូ មូត បិយ ប្រ្រឹះ ទីប ទី តាតារ ក្លាក់ ណោះ អាញ ចឹង អង់អ្វៃ ពឹង ត្រេ សាដាច់ ដាក់ ឡាយ៉ាមី។

៣២ ផេះ ណោះ ប៉ាណូស គ្រីប សុនសាត ចឹង ពីរ ប៉ាក់ គូប ហះ អ៊ីរ អាញ ណោះ អាញ ចឹង ប៉ាកុលះ ពូ ឡឹង គូប សោប ឡាក់ កា ប៉ាណូស រង ចៀម ប៉ាកុលះ ឡាច់ ចៀម ឡឹង ប៉ារពេ។

៣៣ កេះណោះ អាញ ចឹង អន់ ចៀម អ្វៃ តែង សាម៉ា ប៉ារពេ អ្វៃ តែង សាវង អ្យក។

* ២៥:១៥ ២៥:១៥ ម៉ោញ ដូវ ៥០០០ លៀន កាក់ ម៉ោញ ដូវ ២០០០ ម៉ោញ ដូវ ណាវ ១០០០ ញៀត គុល «ម៉ោញ ដូវ ប៉ាកាមី តាឡង់ ម៉ោញ ដូវ ញៀត តាឡង់ ម៉ោញ ដូវ ណាវ ម៉ោញ តាឡង់»។ ម៉ោញ តាឡង់ សារម៉ៃ លូ ម៉ាស លើ ប្រាក់ ៣៤ កម្ម។

៣៤ កេះណោះ អាញ ឡាក់ សាដាច់ ចឹង កាប លូ មូត បក់ អ្នែ តែង សាម៉ា ជា "អី មូត ឡាក់ ពី អាញ អន់ សារ ដាក់ អ្យក់ ប៉ាណាំ គូប ម៉ុត អន់ ប្រ្លឹះ រាំងហៃ រាំងខ្យា ពិ ខង អើ ទី ទ្រៀម សារ៉ាប កា អន់ដីស ឡឹង កើត តេះ ប្លែង ពៃ កេះ

៣៥ ខង ផះ អាញ ឡាយ៉ុត អន់ដីស អន់ សាណា កា អាញ សា ផះ អាញ ប្រៀង ទៀក អន់ដីស អន់ ទៀក កា អាញ អែត ផះ អាញ ឡាក់ អំហ្វិយ ឡឹង ប៉ាថេត អន់ទៀត អន់ដីស អន់ អាញ រ៉ាឡូវ ដំ ពីង ហី អន់ដីស

៣៦ ខង ផះ អាញ អូ ទី ខោ អារ អន់ដីស អន់ ខោ អារ កា អាញ កាសិប រៀត ផះ អាញ អិត ពូ អន់ដីស កា ឡាក់ តង់ អាញ ផះ អាញ ត្រក់ ខុក អន់ដីស កា ឡាក់ ច្នាក់ អាញ ដេល"។

៣៧ ណោះ មូត ដាក់ ត្រង់ ចឹង តើល ជា "អី ពី តាំងឡា ដារ ចំ ញីន បំបំ អីស ឡាយ៉ុត ញីន ទី អន់ សាណា កា អីស សា លូ ដារ ចំ ញីន បំបំ អីស ប្រៀង ទៀក ញីន អ្យក់ អន់ ទៀក កា អីស អែត ?

៣៨ ដារ ចំ ញីន បំបំ អីស ឡាក់ កា អំហ្វិយ ឡឹង ប៉ាថេត អន់ទៀត ញីន អន់ អីស រ៉ាឡូវ ដំ ពីង ហី ញីន លូ បំបំ អីស អូ ទី ខោ អារ ញីន អន់ ខោ អារ កា អីស ?

៣៩ ដារ ចំ ញីន ទី បំបំ អីស អិត ពូ លូ អីស ត្រក់ ខុក ញីន ឡាក់ ហៃ អីស ?"

៤០ អាញ ឡាក់ សាដាច់ ចឹង តើល ពូ ជា "អាញ បំ រះ កា អន់ដីស តាទីច ជា គ្រីប ដារ អន់ទៀត ឡាក់ អន់ដីស តង់ ប៉ាណូស ដោច ដាច កាណាង មូត អុះ មី អាញ អា ហង ឡាក់ កា អន់ដីស តង់ អាញ ដេល"។

៤១ កេះណោះ អាញ ចឹង កាប កា មូត បក់ អ្នែ តែង សាំងអ្សា ជា "អី មូត ត្រក់ សារ ប៉ាស្យាប ហាក់ អន់ដីស ឡាក់ ឡឹង អាញ អន់ ចងហាយុត ឡាក់ ប៉ាក់ ចារ អុញ កីត លើយ អូ អូ ប៉ាក់ តោ ពិ ឡាក់ ចារ ទី ទ្រៀម សារ៉ាប ចែត ចូត ម៉ែត ប្រ្លឹះ ប៊ីត លូ បិយ អើ

៤២ ខង ផះ អាញ ឡាយ៉ុត អន់ដីស អូ ទី អន់ សាណា កា អាញ សា អុះ ផះ អាញ ប្រៀង ទៀក អន់ដីស អូ ទី អន់ ទៀក កា អាញ អែត ដេល

៤៣ ខង ផះ អាញ ឡាក់ អំហ្វិយ ឡឹង ប៉ាថេត អន់ទៀត អន់ដីស អូ រៀក អាញ រ៉ាឡូវ ដំ ពីង ហី អន់ដីស ផះ អាញ អូ ទី ខោ អារ អន់ដីស អូ អន់ ខោ អារ កា អាញ កាសិប រៀត ផះ អាញ អិត ពូ លូ ផះ អាញ ត្រក់ ខុក អន់ដីស អូ ទី ឡាក់ ហៃ ឡាក់ ច្នាក់ អាញ អុះ"។

៤៤ មូត ណោះ ចឹង តើល អាញ ជា "អី ពី តាំងឡា ដារ ចំ ញីន បំបំ អីស ឡាយ៉ុត បំបំ អីស ប្រៀង ទៀក បំបំ អីស អំហ្វិយ ឡឹង ប៉ាថេត អន់ទៀត លូ បំបំ អីស អូ ទី ខោ អារ លូ បំបំ អីស អិត ពូ លូ ត្រក់ ខុក ហះកា ញីន អូ ទី តង់ អីស ?"

៤៥ អាញ ចឹង តើល ពូ ជា "អាញ បំ រះ កា អន់ដីស តាទីច ជា គ្រីប ដារ ឡាក់ អន់ដីស អូ ទី តង់ ប៉ាណូស ដោច ដាច កាណាង មូត អុះ មី អាញ អា ហង ឡាក់ កា អន់ដីស អូ ទី តង់ អាញ ដេល"។

៤៦ មូត អូ ដាក់ ណោះ ចឹង ឡាក់ ឡាក់ ត្រក់ ចូត លើយ ហះកា ប៉ាណូស បក់ ដាក់ ត្រង់ ចឹង ទី អាញ រីស លើយ"។

២៦

- សារ មូត ត្រក់ រ៉ាម៉ះ ប្រ្លឹះ ណាំង ទ្រង ប៉ាន់តោ យីស៊ូ
- ១ ប៉ាក់ យីស៊ូ រះ សារ ទីណោះ កេះ កេះណោះ អើ រះ កា មូត សីះ ជា
- ២ «អន់ដីស អូ អន់តត កេះ អ្នែ ពៀរ ដារ ណារូ ទីល ដារ ប្រឹក ប៊ុន ទ្រង ហង។ ដារ ណោះ ពូ ចឹង រ៉ុប ប៉ាណូស អាញ អញដីន អន់ កា ពូ បំបំ ប៉ាន់តោ ពីង អ៊ឹង គីង ហង»។
- ៣ ផះ ណោះ មូត ម៉ែត ត្រក់ រ៉ាម៉ះ ប្រ្លឹះ លូ មូត ត្រក់ តាំងកង សុនសាត អ៊ីស្រាអែល អន់ខែ ឡាក់ ប៉ាក់ គូប អ្នែ ប៉ាក់ ហី ម៉ែត ត្រក់ រ៉ាម៉ះ ប្រ្លឹះ សិច កែផា។
- ៤ អន់ខែ ពីកសា គូប សោប ភៀ ណាំង ទ្រង រ៉ុប អន់តត ប៉ាន់តោ យីស៊ូ។
- ៥ ហះកា អន់ខែ កាតាប លូ គូប ជា «ដៃ ប៉ាន់តាន រ៉ុប ពីង ដារ ម៉ុត ប៊ុន អា អ្យក ផែត កាំឡាំង អីក កើត សារ រ៉ាចក់ រ៉ាចល់»។
- ៦ កាប៉ាច យីស៊ូ អ្នែ ប៉ាក់ តេះ បេតថានី ពីង ហី កាម៉ាក់ ម៉ោញ ដូវ ឡាក់ ត្រក់ រោះ ពៃ សិច អើ ណោះ ស៊ីម៉ុន។
- ៧ ផាឌី ទី អង់កាន់ ម៉ោញ ដូវ ចឹក ចាយ ដាក់ ឡាយ៉ាម៉ ឡាក់ ណាំង យីស៊ូ កាណាង ចាយ អើ ចឹក ណោះ ទី សាប៊ូ បោផ្លូវ ឡាក់ គីត ខា កាខាក់។ ផះ យីស៊ូ អ្នែ សា សាណា អង់កាន់ ណោះ កា ប្រោ សាប៊ូ ពីង កល់ យីស៊ូ ឡាក់។
- ៨ មូត សីះ បំបំ អើ ប្រឹក នីណោះ អន់ខែ បិច អីក លូ កាប ជា «ញា ត្រក់ អីស តាក់ អង់ខាត សាប៊ូ នីអៀ !
- ៩ ផា ប្រូ សាប៊ូ អា ចឹង ទី លៀន អៀង កេះណោះ អ្យក់ លៀន ណោះ ជែក អន់ កា មូត ចុក ញាក់ អូ ដាក់ កា ញា !»

១០ យីស៊ូ អ្នកឡើង សារណោះ អើ កាប កា ម្នាក់ សឹះ ជា «ណាង អា អើ ដាក់ កា អាញ ញ៉ា ត្រង់ អន់ដីស អ្នែ ណាង សារ លូ អើ!

១១ ម្នាក់ ចុក ញ៉ាក់ អ្នែ អន់ខ្ល លូ អន់ដីស លើយ កេះ ហះកា អាញ អា ចឹង អ្នែ អន់ខ្ល លូ អន់ដីស លើយ អុះ។

១២ អើ ជ្រោ សាប៊ូ ហោធុរ ឡាប ពីង ឡាកោ អាញ នែរ អា យី អើ ទ្រៀម សាវ៉ាប កា ប៉ា ទ្រៀម អន់ទ្រួល ហង។

១៣ អាញ ប៉រ រ៉ះ កា អន់ដីស តាទីច ជា គ្រីប ចារ ពូ ចាក រ៉ះ ឡើង សារ ដាក់ ឡើង ប្រ្រឹះ ពីង អងកក តេះ អា ពូ កា ចឹង រ៉ះ ឡើង សារ អើ ប្រឹក អា ដេល ហង ភៀ កាចាំង កា អើ»។

១៤ កេះណោះ ទី ម៉ោញ ដួរ កាណាង កាំឡាង សឹះ ១២ ដួរ ណោះ សិច អើ យូដះ អ៊ីសកាវីយ៉ុត អើ ឡា អំបញ លូ ម្នាក់ ម៉ែត ក្រាក់ វ៉ាម៉ះ ប្រ្រឹះ ជា

១៥ «ជា អាញ មប យីស៊ូ ណោះ កា អន់ដីស ញ៉ា អន់ដីស ចឹង អន់ កា អាញ?» ណោះ អន់ខែ កា យ៉ាប លៀន ប្រាក់ ៣០ កាក់ អន់ កា អើ។

១៦ គីត ឡើង ដាវ ណោះ ហង យូដះ ស៊ូ អ្នែ សាណាង ដាវ ភៀ ជីន ពូ រ៉ុប យីស៊ូ។

សារ យីស៊ូ ប្រឹក ប៊ុន ទ្រង អន់ខ្ល លូ ម្នាក់ សឹះ

១៧ ដាវ ប៉ាន់ជា ពូ ម៉ុត ប៊ុន ណុំ បាំង ឡាកាំង ម្នាក់ សឹះ អំបញ លូ យីស៊ូ ជា «ណែយូ ប៉ាក់ ចំ អីស យឹត ចឹង អន់ ញីន ទ្រៀម ប្រឹក ប៊ុន ទ្រង អា វ៉ះ?»

១៨ យីស៊ូ រ៉ះ កា អន់ខែ ជា «ហាក់ អន់ដីស ប៉ាណា គូប ឡា ប៉ាក់ ហី កាម៉ាក់ ម៉ោញ ដួរ អ្នែ ប៉ាក់ មៀង យេរូសាឡឹម តោ កេះណោះ រ៉ះ កា អើ ជា «ណែយូ ញីន ជា នីអៀ ដាវ កាំឡាត់ អាញ ក្បាម ចឹង ទីល កេះ អាញ លូ ម្នាក់ សឹះ ចឹង ប្រឹក ប៊ុន ទ្រង ពីង ហី អីស' »។

១៩ ម្នាក់ សឹះ កា ប្រឹក ពូយ ឡាក់ កា យីស៊ូ ទី អន់តត់ ណោះ ហង អន់ខែ ទ្រៀម សាណា សាវ៉ាប ប្រឹក ប៊ុន ទ្រង។

២០ ប៉ាក់ ទីល កាដាច កេះ យីស៊ូ អ្នែ សា អន់ខ្ល លូ ម្នាក់ សឹះ ១២ ដួរ ណោះ ហង។

២១ ផះ អន់ខែ សា សាណា យីស៊ូ កាប ជា «អាញ ប៉រ រ៉ះ កា អន់ដីស តាទីច ជា ទី ម៉ោញ ដួរ ពីង កាំឡាង ពិន ចឹង ណាវ ជា ពូ រ៉ុប អាញ»។

២២ ម្នាក់ សឹះ កាតាំង នីណោះ អន់ខែ អុក ពុត ខាក់។ អន់ខែ រ៉ុង អំបញ យីស៊ូ កេះ ម៉ោញ ជា «អី ពី តាំងឡា អូ ត្រង់ អាញ ដេល តះ?»

២៣ អើ រ៉ះ កា អន់ខែ ជា «ទី កាំឡាង អន់ដីស ឡាក់ អ្យក់ ណុំ បាំង តាក់ ពីង គូម អន់ខ្ល លូ អាញ អា ចឹង ទី ប៉ាណូស ម៉ោញ ដួរ ប៉ាណា ពូ ឡា រ៉ុប អាញ។

២៤ ប៉ាណូស អាញ ត្រង់ តោ ត្រង់ ឡាក់ កា ច្រាក់ រ៉ះ កាណាង ដាប ប៉ានីរ ប្រ្រឹះ ពែ ហង។ ហះកា ប៉ាណូស ឡាក់ ណាវ ជា ពូ រ៉ុប អាញ ចឹង ប៉ាណាប ខាក់ ជា អូ ទី កើត ពែ ណោះ ដាក់ លីន សាវ៉ាប អើ»។

២៥ យូដះ ឡាក់ អូ ត្រង់ កា យីស៊ូ អើ អំបញ ជា «អាញ ប ណែយូ?» យីស៊ូ តើល ជា «ត្រង់ ឡាក់ កា អីស ជា ណោះ ហង»។

២៦ ផះ អន់ខែ អ្នែ សា ណោះ យីស៊ូ អ្យក់ ណុំ បាំង ប៉ានេ ប្រ្រឹះ កេះណោះ គុ ជែក អន់ កា សឹះ អើ ទីប កាប ជា «សា ពី! អា ហង ឡាកោ បាំងឡៃ អាញ»។

២៧ កេះណោះ អើ អ្យក់ ចឹក ពៀង តាពែ ប្លែ អងកាច លូ ប៉ានេ ប្រ្រឹះ កេះណោះ អន់ទីប អន់ កា ម្នាក់ សឹះ ទីប កាប ជា «ហាក់ អ្យក់ អែត ទីខ្ល ពី។

២៨ អា ហង ផាម អាញ ឡាក់ ផាម សាវ៉ាប ប្រឹក សារ សាញ៉ា វែរ ពុត ឡាក់ ប្រ្រឹះ ទី សាញ៉ា លូ ប៉ានេ អើ។ ផាម អាញ ហ្គរ ឡាច សាវ៉ាប ប៉ាណូស អៀង ដួរ ភៀ អន់ ប្រ្រឹះ អូ អ្យក់ យ៉ូ សារ យច អន់ខែ។

២៩ អាញ រ៉ះ កា អន់ដីស ជា អាញ ចឹង អូ ទី អែត តាពែ ប្លែ អងកាច ណារ ហង ក្បាក់ អែត ជើយ តាពែ ប្លែ អង កាច ណារ អន់ខ្ល លូ អន់ដីស ប៉ាក់ ដាវ ពី អាញ ទី រ៉ាំងហៃ រ៉ាំងខ្យា ទៀ ណារ»។

៣០ កេះណោះ អន់ខែ ចាជេ អញសើ ប៉ានេ ប្រ្រឹះ។

ឡើង ឡើង ណោះ យីស៊ូ ចាក ហារ ពីង ប៉ានីម តើម អូលេវ លូ ម្នាក់ សឹះ អើ។

៣១ ណោះ យីស៊ូ រ៉ះ កា ម្នាក់ សឹះ ជា «ម៉ាំង អា ហង អន់ដីស ទីខ្ល ចឹង សាតាក់ ឡាច ញន កា អាញ ឡាក់ កា ច្រាក់ រ៉ះ កាណាង ដាប ប៉ានីរ ប្រ្រឹះ ពែ ជា «អាញ ចឹង កោះ អ្នាក់ តាំងឡា ចៀម ណោះ តាបល់ ចៀម ចឹង សាតាក់ តាប្រះ តាប្រាំង ហង»។

៣២ ហះកា ប៉ាក់ ប្រ្រឹះ តាក់ អងរីស សីត អាញ កេះ អាញ ចឹង ឡា ប៉ាក់ ខេត កាលីឡេ អន់ទ្រួល ឡើង អន់ដីស»។

* ២៦:២៥ ២៦:២៥ «ត្រង់ ឡាក់ កា អីស ជា ណោះ» ពៀត គុល «អីស ជា នីណោះ»។ † ២៦:៣១ ២៦:៣១ សារ អា ឡាច ឡើង សាការី ១៣:៧។

៣៣ ពេត្រុះ តើល អើ ជា «យ្ា៎ កាំឡាំង ទិខ្ច សាតាក់ ឡាច់ ញួន កា អីស កាតាម កា អាញ អូ អ្នាត អីស អុះ»។

៣៤ យីស៊ូ រ៉ះ កា ពេត្រុះ ជា «អាញ រ៉ះ កា អីស តាទីច ជា ម៉ាំង អា ហង អន់ទ្រួល ឡឹង អ៊ូរ បើ អោត អីស ចឹង ប៉ាតែក ប៉ែង ទង ជា អូ អន់ហ្គាល់ អាញ»។

៣៥ ណោះ ពេត្រុះ តើល អើ ជា «យ្ា៎ អាញ ត្រាត់ តោ អន់ខ្ច លូ អីស កាតាម កា អាញ អូ ប៉ាតែក ជា អូ អន់ហ្គាល់ អីស អុះ»។ មូត សីរៈ អន់ទៀតៗ កា ជា ឡាក់ កា អើ ដេល។

សារ យីស៊ូ ម៉ន់ ឡោម ប្រ្ា៎ អៃ ប៉ាត់ កេតសេម៉ានី

៣៦ ណោះ យីស៊ូ លូ មូត សីរៈ ឡាំ ទីល ប៉ាត់ ចារ ម៉ោញ សិច កេតសេម៉ានី។ អើ រ៉ះ កា អន់ខែ ជា «អន់ដីស អៃ ក្បាត់ ហះ អា ហិ អាញ ចឹង ឡាំ ម៉ន់ ប៉ាត់ តោ»។

៣៧ អើ ជៀក ពេត្រុះ លូ គន រតី សេបេដ ទិ ពៀរ ដូរ ឡាំ អន់ខ្ច ដេល ផះ ណោះ អើ អុក ពុត កាដុក កាដុល។

៣៨ យីស៊ូ កាប លូ មូត ប៉ែង ដូរ ណោះ ជា «អាញ អុក ពុត ខាក់ បើត ចឹង តោ ហង។ អ្នាត់ អន់ដីស អៃ ក្បាត់ លូ អាញ ហះ អា លូ ឡាំ ឡាក់ កោ»។

៣៩ កេះណោះ អើ ចាក ឡាច់ ឡឹង មូត ណោះ បើត កា មូប កល់ ទិះ កេះ ម៉ន់ ឡោម ប្រ្ា៎ ជា «អី ពី ប៉រ អីស អ្នក ឡាច់ សារ ថុក ប៉ាណាប អា ទី ឡឹង អាញ ណើ ជា ទី ហះកា ដៃ ប្រតី ព្រយ ពុត អាញ ប៉រ ប្រតី ព្រយ ពុត អីស ទៅ»។

៤០ កេះណោះ យីស៊ូ រ៉ែល សីត ប៉ាត់ ចារ មូត សីរៈ ប៉ែង ដូរ ប៉ប អន់ខែ ផះ តែប ហ្គាក់ អើ កាប កា ពេត្រុះ ជា «នីចម អន់ដីស អា អៃ ក្បាត់ លូ អាញ ម៉ោញ មង បើត អូ អូ ប ?

៤១ ហាត់ ក្បាត់ លូ ម៉ន់ អើ ប្រ្ា៎ កៀ ប៉ាត់ ទី សារ ឡាំ បាក ណោះ អន់ដីស ចឹង អូ ប្រតី យច អុះ។ យ្ា៎ ពុត ពៀក បិច ប្រតី សារ ដាក់ កេះ កាតាម ហះកា ឡាក់ បាំង ឡៃ ប្រតី អូ អុះ»។

៤២ អើ ចាក ឡាច់ ឡឹង មូត ណោះ ម៉ោញ ទង ណាវ កេះណោះ ម៉ន់ ឡោម ប្រ្ា៎ ជា «អី ពី ជា អាញ ត្រាត់ ទី សារ ថុក ប៉ាណាប អា ទី តាទីច នីចម អូ រ៉ាំង ឡឹង អាញ អុះ ប៉រ ប្រតី ព្រយ ពុត អីស ទៅ ពី»។

៤៣ អើ សីត ប៉ាត់ មូត សីរៈ ណាវ ប៉ប អន់ខែ ហ្គាក់ តែប រ៉ាំង ប៉ាប ណាវ ខង អន់ខែ កាកី តែប កេង ខាក់ អូ ដាម រ៉ាល់ ម៉ាត់។

៤៤ ណោះ អើ ចាក ឡាច់ ឡឹង មូត ណោះ ម៉ោញ ទង ណាវ ម៉ន់ ឡោម ប្រ្ា៎ ឡាក់ កា អន់ទ្រួល ពៃ ទៅ ហង។

៤៥ កេះណោះ អើ សីត ប៉ាត់ មូត សីរៈ ណាវ លូ កាប ជា «ញ៉ា អន់ដីស អៃ តែប ហ្គាក់ ស្រីល នីអៀ ? កិញអៀ អា ក្បាម ចឹង ទីល មង ពូ ត្រាត់ រ៉ុប ប៉ាណាស អាញ ដីន អន់ កា មូត អូ ដាក់ កេះ។

៤៦ អូរ ឡុត ពី ពិន ចាក ហៃ តោ បក់ ណាំជា ពូ ពីរ រ៉ុប អាញ អើ ក្បាម ចឹង ទីល ហង»។

សារ ពូ ឡាំ រ៉ុប យីស៊ូ

៤៧ ផះ យីស៊ូ អៃ កាកាប យូដះ កា ពីរ ទីល។ អើ ណោះ ឡាក់ សីរៈ ពីង កាំឡាំង សីរៈ ១២ ដូរ ដេល។ អើ ណាំជា ទីប មូត កាំឡាំង អៀង ចឹក ដាវ ចឹក អ៊ីង ពីរ អន់ខ្ច លូ អើ។ មូត ណោះ ឡាក់ កាំឡាំង ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្ា៎ លូ ក្រាត់ តាំងកង សុនសាត អ៊ីស្រាអែល ប្រើ ឡាំ។

៤៨ យូដះ ណាំជា ពូ ឡាំ រ៉ុប យីស៊ូ ណោះ អើ ទី រ៉ះ លូ ពូ ជា «អាញ ចុំ បក់ ចំ បក់ ណោះ ហង យីស៊ូ ហាត់ រ៉ុប អើ ពី»។

៤៩ សាត់ យូដះ ពីរ ទីល អើ ឡាំ ប៉ាត់ ចារ យីស៊ូ ឡុត លូ កាប ជា «ដាក់ ឡាក់ បាំង ឡៃ ដេល ប ណោយ ?» កេះ ណោះ អើ ចុំ យីស៊ូ។

៥០ យីស៊ូ ជា កា យូដះ «អី គូប អីស បិច ប្រតី នីចម កា ប្រតី ពី *»។ កេះណោះ កាំឡាំង អៀង ប៉ាណាំ គូប ម៉ុត រ៉ុប យីស៊ូ ឡុត។

៥១ ទី ប៉ាណាស អៃ លូ យីស៊ូ ម៉ោញ ដូរ អើ ហ្គាក់ ដាវ កោះ ទុច ម៉ះ ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្ា៎ ម៉ោញ ដូរ កាតាច់ ហ្គា តោរ ម៉ោញ ប៉ែង។

៥២ ហះកា យីស៊ូ កាប កា អើ ជា «អីស តាម៉ុត ដាវ កាណាង អង់លប អើ ទៅ ពី ខង បក់ ចំ កោះ ពូ លូ ដាវ ប៉ាណាស ណោះ ពូ ចឹង កោះ ប៉ាន់តោ អើ លូ ដាវ ដេល។

៥៣ នីចម អីស សាមីត កា អាញ អូ អូ ប៉រ ហះ ពី អាញ ប្រើ អើ អន់ មូត បិយ ប្រ្ា៎ ១២ តាប៉ល់ † ពីរ តង់ អាញ កិញ អៀ ឡុត អូ ទី ប ?

‡ ២៦:៣៤ ២៦:៣៤ សារ ថុក ប៉ាណាប អា ពៀត គុល «ចក អា»។ S ២៦:៤២ ២៦:៤២ ទី សារ ថុក ប៉ាណាប អា ពៀត គុល «អែត ចក អា»។ * ២៦:៥០ ២៦:៥០ អីស បិច ប្រតី នីចម កា ប្រតី ពី ពិន ព្រៃ នីអៀ កា ត្រាត់ ដេលះ អីស ពី បិច ប្រតី នីចម ?។ † ២៦:៥៣ ២៦:៥៣ ម៉ោញ តាប៉ល់ អា ទី តាហាន ៦០០០ ដូរ។

៥៤ ហៈកា ជា ប្រឹក្សី នៃ អា នីធម៌ ចឹង តាត់ អង់កេ ៖ សារ ឡាក់ ពូ ទី ប្រាត់ រ៉ះ កាណុង ជាប់ ប៉ានីរ ប្រ្លឹះ ជា សារ អា ត្រាត់ កើត ពីរ នៃ អា ហង»។

៥៥ កេណោះ យីស៊ូ កាប កា កាំឡាំង អៀង ជា «អាញ អា ប៉ាណូស អន់តុង អន់ទូក ប បះ អន់ដីស ពីរ រ៉ុប ចឹក ដាវ ចឹក អ៊ឹង នីអៀ? រ៉ុប ដាវ អាញ អង់អ្នែ ប៉ាត់ ចារ រោង រ៉ាម៉ះ ប្រ្លឹះ លូ បាំងហៀន ប៉ាសុន ទិខូ ដេល ហៈកា អន់ដីស អូ រ៉ុប អាញ អុះ។

៥៦ សារ ទី អា កើត ពីរ ភៀ តាត់ អង់កេ ៖ សារ ទី ប្រាត់ រ៉ះ កាណុង ជាប់ មូត រ៉ាតីយ ប្រ្លឹះ »។ ផៈ ណោះ មូត សីរៈ សាតាក់ អ្នាត អ៊ែ ទិខូ។

៥៧ មូត បក់ រ៉ុប យីស៊ូ ណោះ កា អ្យក់ អ៊ែ ឡាក់ ប៉ាត់ ចារ រ៉ាត់ កែដា ឡាក់ ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្លឹះ។ ប៉ាត់ ចារ ណោះ ទី មូត ណោយូ បាំងហៀន ចាបាប លូ មូត ក្រាត់ តាំងកង ប៉ាតុំ គូប សោប កេះ។

៥៨ កាប៉ាច់ ពេត្រុះ ចាក ពូយ ហៃ យីស៊ូ ឡឹង ចាំងហាយត ទីល ប៉ាត់ ហី ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្លឹះ អ៊ែ ម៉ុត អ្នែ កាណុង ឡាន ហី អន់ខូ លូ មូត ញ៉ាម ខង អ៊ែ បិច អូ អន់តត់ ជា សារ ណោះ ចឹង កើត នីធម៌។

៥៩ មូត ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្លឹះ លូ មូត ពីកសា រ៉ាតីសៗ ទិខូ យីត ណាំង ជាញ៉ាន កាប តាំពូង ច្រោម យីស៊ូ ភៀ ទី ទ្រង ចឹង ប៉ាន់តោ អ៊ែ។

៦០ យីស៊ូ ទី កាំឡាំង អៀង ដួវ កាប តាំពូង កង យីស៊ូ កាតាម ហៈកា អន់ខែ ណាំង សារ យច ត្រាត់ ប៉ាន់តោ អ៊ែ អូ បំប៉ សាអុះ។ ប៉ាត់ អន់តីត ទី កាម៉ាក់ ពៀវ ដួវ ម៉ុត ដេល

៦១ អន់ខែ រ៉ះ ជា «ប៉ាណូស អា អ៊ែ ជា នីអៀ» អាញ អូ យី អ្នាត រោង រ៉ាម៉ះ ប្រ្លឹះ អា កេណោះ ប្រឹក្សី ណាវ អន់ កេះ រ៉ាងរ៉ាង ប៉ែង ដាវ»។

៦២ ផៈ ណោះ ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្លឹះ អ្យវ អន់តាវ អំបញ្ច យីស៊ូ ជា «ញ៉ា ត្រាត់ អីស អូ តើល ពូ កាប ច្រោម អីស អា?»

៦៣ យីស៊ូ អ្នែ ងើប ណោះ ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្លឹះ អំបញ្ច ណាវ ជា «ហត់ អីស ម៉ត់ អ្យក់ សិច ប្រ្លឹះ ឡាក់ អ្នែ លើយ ប្រឹក្សី ជាញ៉ាន។ នីធម៌ អីស អា ហង ប គន តាម ប្រ្លឹះ បិកកាតយ័ ឡាក់ អ៊ែ រឺស អន់ ប្រឹក្សី សាដាច់?»

៦៤ យីស៊ូ តើល អ៊ែ ជា «ត្រាត់ ឡាក់ កា អីស ជា ណោះ ៖ ហៈកា អាញ បំរ រ៉ះ កា អន់ដីស ប៉ាត់ ម៉ាត់ ទៀ អន់ដីស ចឹង បំប៉ ប៉ាណូស អាញ អ្នែ តែង សាម៉ា ប្រ្លឹះ ឡាក់ ទី អំរ៉ាញ អីញ លូ ចាក ពីង ប៉ែង កាម៉ល»។

៦៥ កាតាំង យីស៊ូ ជា នីណោះ ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្លឹះ កា ហើក អាវ អ៊ែ ទៅ កេណោះ កាប ជា «ប៉ាណូស អា អ៊ែ កាប ជាម៉ាត ប្រ្លឹះ បិកកាតយ័ តាទីច អន់ដីស ទិខូ កាតាំង កេះ។ ពិស អូ តងកាន ណាំង ជាញ៉ាន ណាវ ហង។

៦៦ អន់ដីស ចឹង យីត ប្រឹក្សី នីធម៌ កា អ៊ែ អា?» ពូ តើល ជា «ប៉ាណូស អា ត្រាត់ ម៉ុត តោ»។

៦៧ ពូ ប៉ាណាំ គូប កាសុះ ពីង ម៉្លះ ម៉ាត់ យីស៊ូ លូ ដាល អ៊ែ បក់ អន់ដា តាពយ គៀងតោវ អ៊ែ

៦៨ លូ កាប ជា «អី ប៉ាណូស ឡាក់ ជា ប្រ្លឹះ រឺស ប្រឹក្សី សាដាច់ ហត់ ទូង ហៃ ពៀ ពីត អីស?»។

៦៩ ផៈ ណោះ ពេត្រុះ អង់អ្នែ តែង ឡឹង ទី ទុច អង់កាន់ ម៉ោញ ដួវ ម៉ុត ប៉ាត់ អ៊ែ លូ កាប ជា «អីស អា គូប យីស៊ូ ឡឹង ខេត កាលីឡេ ដេល»។

៧០ ហៈកា អ៊ែ ប៉ាតែក ហៈ ម៉ាត់ ពូ ជា «សារ ញ៉ា អីស កាប ណោះ អាញ អូ អុះ»។

៧១ ផៈ ពេត្រុះ ចាក ឡាក់ ឡឹង ចារ ណោះ ឡាក់ ប៉ាត់ អំបារ រ៉ាបឹង ទី ទុច អង់កាន់ ម៉ោញ ដួវ ណាវ បំប៉ អ៊ែ លូ រ៉ះ កា ពូ អ្នែ ណោះ ជា «អ៊ែ អា គូប យីស៊ូ ឡឹង ស្រុក ណាសារត ដេល»។

៧២ អ៊ែ ប៉ាតែក ណាវ លូ ម៉ត់ ជា «អាញ អូ អន់ហ្គាល់ ប៉ាណូស ណោះ អុះ»។

៧៣ ប៉ាប៊ែត ឡឹង ណោះ ទី មូត បក់ អ្នែ ហៈ ចារ ណោះ ឡាក់ ប៉ាត់ ពេត្រុះ លូ កាប ជា «អីស អា គូប យីស៊ូ ដេល ខង ប៉ានីរ អីស កាប អា ប្រឹក្សី អន់ ញីន អន់ហ្គាល់ ជា អីស យី ប៉ាណូស ពីរ ឡឹង ខេត កាលីឡេ តាទីច ហង»។

៧៤ ណោះ ពេត្រុះ តើល លូ ម៉ត់ ជា «ដា អាញ កាប ពូង អន់ ប្រ្លឹះ ចែត ម៉ុត អាញ កាតាម! អាញ អូ អន់ហ្គាល់ អ៊ែ ឡាក់»។ ជាឌី អ៊ុវ អោត ទូត។

៧៥ ពេត្រុះ កា កាចាំង ឡឹង សារ យីស៊ូ រ៉ះ ជា «អន់ទ្រូល ឡឹង អ៊ុវ បើ អោត អីស ចឹង ប៉ាតែក ប៉ែង ទង ជា អូ អន់ ហ្គាល់ អាញ»។ ពេត្រុះ ចាក ឡាក់ ឡឹង ចារ ណោះ ទីប ញ៉ា កាខាក់។

២៧

សារ ពូ ជីន យីស៊ូ អន់ ប៉ាត់ រ៉ាត់ ពីឡាត

៖ ២៦:៦៤ ២៦:៦៤ «ត្រាត់ ឡាក់ កា អីស ជា ណោះ» ពៀត គុល «អីស ជា នីណោះ!»។ S ២៦:៦៤ ២៦:៦៤ បំរ ហៃ ដានីអែល ល:១៣-១៤។

១ ប៉ាត់ តារ កាំលី ម្នាក់ ម៉ែត ក្រាត់ វ៉ាមៈ ប្រ្រៈ លូ ក្រាត់ តាំងកង សុនសាត អ៊ីស្រាអែល អន់ខែ ប៉ាតុំ គូប ពីកសា ឡើង សារ ចឹង ប៉ាន់តោ យីស៊ី។

២ កេះណោះ អន់ខែ កត់ ចត់ យីស៊ី ឡា ជីន ប៉ាត់ រតី ពីឡាត ឡាក់ ម៉ែត វ៉ាងហៃ ខេត។

៣ យូដះ ឡាក់ ប៉ាណាំ ពូ ឡា រ៉ុប យីស៊ី អែ ប៉ែ ពូ ប្រ័តី កា យីស៊ី នីណោះ អែ អូ ឡា ខាក់ កា អ្យក់ លៀន ៣០ កាក់ ណោះ ឡា ជីន កា ម្នាក់ ម៉ែត ក្រាត់ វ៉ាមៈ ប្រ្រៈ លូ ក្រាត់ តាំងកង ណាវ្ត

៤ លូ កាប ផា «អាញ ប្រ័តី យច កេះ ខង អាញ ទី ជីន ប៉ាណូស ដាក់ អូ ទី ថូត អន់ កា ពូ ប៉ាន់តោ»។ ហះកា ពូ តើល ផា «សារ ណោះ អូ ត្រត់ លូ ញីន អុះ ស៊ុត កា អីស ទៅ សារ ណោះ»។

៥ យូដះ ហីរ ឆ្លាត លៀន កាណាង រ៉ោង វ៉ាមៈ កេះណោះ ចាក ឡា ឡា រត អង់កូ ប៉ាន់តោ ឡា ទៅ។

៦ ម្នាក់ ម៉ែត ក្រាត់ វ៉ាមៈ ប្រ្រៈ ទូញ លៀន ណោះ លូ កាប ផា «លៀន អា អូ ត្រត់ អ្យក់ វ៉ាន់ដាប អន់ខូ លូ លៀន រ៉ោង វ៉ាមៈ ប្រ្រៈ ណាវ្ត អុះ ខង លៀន អា តាច ផាម ប៉ាណូស កេះ»។

៧ អន់ខែ ពីកសា គូប សោប កេះណោះ អ្យក់ លៀន ណោះ ឡា តាច មីរ វ៉ាតីយ ម៉ាន កាណាតី គម ប្រ័តី ចារ សាំ វ៉ាប តប ប៉ាទ្រូ សុនសាត អន់ខៀត។

៨ ខ ណោះ ហង បះ ពូ អន់ សិច មីរ ណោះ ផា «មីរ ផាម» លើយ ទីល រ៉ាប ដាវ អា។

៩ សារ អា កើត ពីរ កៀ តាត អង់កេះ សារ វ៉ាតីយ ប្រ្រៈ សិច យេរេមៀ ទី ប្រាត់ រះ ផា «អន់ខែ ទី អ្យក់ លៀន ប្រាក់ ៣០ កាក់ ឡាក់ លៀន សុនសាត អ៊ីស្រាអែល បក់ អន់ដា កាប ផា លៀន ខា តាច ប៉ាណូស អា។

១០ កេះណោះ អន់ខែ អ្យក់ លៀន ណោះ ឡា តាច មីរ វ៉ាតីយ ម៉ាន កាណាតី ឡាក់ កា ប្រ្រៈ បិកកាតយី ទី ប្រើ អាញ»*។

១១ យីស៊ី អន់តារ ហះ ម៉ាត់ ម៉ែត វ៉ាងហៃ ខេត កេះណោះ ម៉ែត វ៉ាងហៃ ខេត អំបញ្ច ផា «អីស ហង ប សាដាច់ សុនសាត អ៊ីស្រាអែល?» យីស៊ី តើល ផា «ត្រត់ ឡាក់ កា អីស ផា ណោះ ហង»។

១២ ម្នាក់ ម៉ែត ក្រាត់ វ៉ាមៈ ប្រ្រៈ លូ ក្រាត់ តាំងកង អន់ខែ ច្រោម យីស៊ី យច ហះកា អែ អូ តើល ពូ អុះ។

១៣ រតី ពីឡាត អំបញ្ច យីស៊ី ផា «ញ៉ា អីស អូ កាតាំង ប សារ ពូ ច្រោម អីស អៀង ណោះ?»

១៤ ហះកា យីស៊ី អូ តើល លូ ម៉ោញ នីរ អុះ ខ អា ហង បះ ម៉ែត វ៉ាងហៃ ខេត ញម ខាក់។

១៥ រ៉ាប សាណាំ កាណាង វ៉ាងវ៉ាង ពូ ប្រ័តី ប៊ុន ទ្រូង ម៉ែត វ៉ាងហៃ ខេត ឃើយ តោះ ឡើយ ប៉ាណូស ថូត ម៉ោញ ដូវ តាម ពុត មះ ម្នាក់ ប៉ាសុន។

១៦ ផះ ណោះ ទី ប៉ាណូស ថូត ម៉ោញ ដូវ លោ លែង ខាក់ សិច អែ ប៉ាបះ ។

១៧ ប៉ាត់ ម្នាក់ ប៉ាសុន ពីរ គុំ គូប កេះ រតី ពីឡាត អំបញ្ច អន់ខែ ផា «ប៉ាណូស បក់ អែ ចំ អន់ដីស បិច អន់ អាញ តោះ ឡើយ ប៉ាបះ ញ៉ា យីស៊ី ឡាក់ ពូ ផា សាដាច់?»

១៨ អែ អំបញ្ច នីណោះ ខង អែ អូ អន់តត់ កា ម្នាក់ ម៉ែត ក្រាត់ វ៉ាមៈ ប្រ្រៈ ទី ពុត សាណាង ហង បះ ពូ ឡា ជីន យីស៊ី ប៉ាត់ អែ។

១៩ ទី សារ ម៉ោញ ណាវ្ត ផះ អែ អែ ពឹង ចារ តាតសិន សារ កាម៉ាញ អែ ប្រើ ពូ ឡា រះ កា អែ ផា «អូ អន់ ប្រ័តី នី ចម អុះ កា ប៉ាណូស ដាក់ ត្រង់ អា។ ញន កា សារ អែ អា ហង អាញ អំបោ បិក ខាក់ ម៉ាង ពៃ»។

២០ ហះកា ម្នាក់ ម៉ែត ក្រាត់ វ៉ាមៈ ប្រ្រៈ លូ ក្រាត់ តាំងកង អន់ខែ ប្រើ ម្នាក់ ប៉ាសុន ប៉ះ ហះ ម៉ែត វ៉ាងហៃ ខេត តោះ ឡើយ ប៉ាបះ លូ ប្រើ ប៉ាន់តោ យីស៊ី។

២១ ម៉ែត វ៉ាងហៃ ខេត អំបញ្ច អន់ខែ ណាវ្ត ផា «ម្នាក់ រៀន អា អន់ដីស បិច អន់ អាញ តោះ ឡើយ បក់ អែ ចំ?» អន់ ខែ តើល ផា «ប៉ាបះ!»

២២ រតី ពីឡាត កា អំបញ្ច ណាវ្ត ផា «ទីល នីណោះ អន់ដីស បិច កា អាញ ប្រ័តី នីចម កា យីស៊ី ឡាក់ ពូ ផា សាដាច់ អា?» អន់ខែ ទីខូ តើល ផា «អ្យក់ ឡា ប៉ង អែ ពឹង អ៊ីង គីង ពិ»។

២៣ អែ អំបញ្ច ណាវ្ត «ប៉ាណូស អា ទី ប្រ័តី យច ញ៉ា?» ហះកា អន់ខែ តើល ហែង ម៉ែ ខាក់ ផា «ប៉ង អែ ពឹង អ៊ីង គីង ពិ!»

២៤ រតី ពីឡាត យឹត ផា យ្រះ ចឹង កាប ណាវ្ត កា អូ ដាមី ពូ អុះ ខង ម្នាក់ ប៉ាសុន កា កើត ទី សារ វ៉ាចក់ វ៉ាចល់ ហែង យីប នីអៀ។ អែ កា អ្យក់ ទៀត វ៉ាត កា ម៉ាត់ កាំឡាង អៀង S លូ កាប ផា «អាញ អូ វែ ពុត ប៉ាន់តោ ប៉ាណូស អា លូ អន់ដីស អុះ សារ អា ស៊ុត កា អន់ដីស ទៅ ពិ»។

២៥ ម្នាក់ ប៉ាសុន ទីខូ តើល ផា «សារ ប៉ាន់តោ ប៉ាណូស អា អន់ កា ញីន លូ គន សោ ញីន ទៅ ពិ»។

* ២៧:១០ ២៧:៩-១០ សារ អា ឡាច់ ឡើង សាការី ១១:១៣។ † ២៧:១១ ២៧:១១ «ត្រត់ ឡាក់ កា អីស ផា ណោះ ហង» ពៀត គូប «អីស ផា នីណោះ!»។ ‡ ២៧:១៦ ២៧:១៦ ប៉ាបះ ហ្វា ពូ ប្រាត់ លូ តី ម៉ោញ ចំលូន ផាះ យីស៊ី ប៉ាបះ ។ § ២៧:២៤ ២៧:២៤ សារ វ៉ាត អា ទី ណាំ ផា អែ អូ វែ ពុត ប្រ័តី សារ អា អុះ យី អែ ប៉ាតែក ផា ឡា កា អែ អូ ទី ថូត។

២៦ រតី ពីឡាត កា តោះ ឡើយ បារ៉ាបៈ កាប៉ាថ យីស៊ូ អ៊ែ ប្រើ ពូ អ្នក កាស៊ី ថ្លៃ ម៉ាត ពីត សាប៉ាតី កេះណោះ អ៊ែ អន់ ពូ អ្នក ឡា ប៉ង ពីង អ៊ែង គីង។

សារ ពូ អ្នក យីស៊ូ ឡា ប៉ង ពីង អ៊ែង គីង

២៧ មូត តាហាន រតី ពីឡាត អ្នក ឡា យីស៊ូ ប៉ាត ឡាន ហី ម៉ែត រ៉ាងហៃ ខេត កេះណោះ ប៉ាតុ គូប តាហាន ទិដ្ឋ ពីះ អ៊ែ ជុំ យីស៊ូ។

២៨ អន់ខែ រឺស អ្នក ខោ អារ អ៊ែ កេះណោះ អន់ខែ អ្នក អារ តីស នែរ កាប្រហី ទុំ តាត អំពៀត ពីង អ៊ែ ឡុក។

២៩ កេះណោះ អន់ខែ អ្នក សាលៀ រ៉ាងគូង ប្រតី ឡាក់ កា មូត សាដាច់ តាត អន់តល់ ពីង កល អ៊ែ លូ អ្នក អ៊ែង តា ត អញ ចឹក ពីង តិ សាម៉ា អ៊ែ កេះណោះ ប៉ាណា គូប ជន តាកុល សាប៉ះ អ៊ែ លូ កាប ប៉ាឡែរ ជា «បរ កាបុ សាប៉ះ សាដាច់ សុនសាត អ៊ីស្រាអែល»។

៣០ កេះណោះ អន់ខែ កាសៈ ទៀក ពីរ ពីង អ៊ែ លូ អ្នក អ៊ែង អ៊ែ ចឹក ណោះ ពីត កល អ៊ែ ទៅ។

៣១ កេះ ពូ ប៉ាឡែរ ប៉ាងប្រាល កា អ៊ែ ពូ រឺស ឡាច់ អារ តីស ណោះ កេះណោះ ពូ អ្នក អារ អ៊ែ ទៅ តាត អំពៀត អ៊ែ ណារ។ កេះណោះ ពូ អ្នក អ៊ែ ឡា ប៉ង ពីង អ៊ែង គីង។

៣២ ជះ អន់ខែ ចាក ឡាច់ ឡើង មេង ណោះ បប កាម៉ាត ម៉ោញ ដូរ សិច អ៊ែ សុប្បិម ឡើង មេង គីរែន អន់ខែ ប៉ាង ខំ ប្រើ អ៊ែ តយ អ៊ែង គីង តាង យីស៊ូ។

៣៣ ប៉ាត ឡា ទិល ចារ ម៉ោញ សិច កុលកុថា ព្រៃ ជា «ប៉ានីម កាន់គីង កល»

៣៤ ពូ អ្នក តាពៃ ថ្លៃ អង់កាច ឡាយ លូ កាណាត តាំង អន់ កា យីស៊ូ អែត អ៊ែ ក្រានី កា អ្សប ដោច អ៊ែ អូ ចៃ អែត អុះ។

៣៥ ប៉ាត ពូ ប៉ង ពីង អ៊ែង គីង កេះៗ មូត តាហាន អ្នក ខោ អារ យីស៊ូ រុប កាប៉ាថ ជែក គូប សោប *។ ៣៦ កេះណោះ អន់ខែ អង់អ៊ែ ញ៉ាម យីស៊ូ ហះ ណោះ ហង។

៣៧ ពូ ប្រាត ពីង ប៉ាតាត រះ ឡើង សារ ពូ ប៉ង យីស៊ូ ជា «ប៉ាណូស អា សិច យីស៊ូ ឡាក់ សាដាច់ សុនសាត អ៊ីស្រា អែល»។ កេះណោះ ពូ ប៉ង ប៉ាតាត ណោះ ពីង អ៊ែង គីង អំប៉ាង កល អ៊ែ។

៣៨ ពូ កា ប៉ង ប៉ាណូស អន់តុង ពៀរ ដូរ សានែង អ៊ែ ដេល ម៉ោញ ដូរ អ៊ែ តែង សាម៉ា ម៉ោញ ដូរ ណារ អ៊ែ តែង សាំងអៀ។

៣៩ កាឡាង ចាក រណោះ ពូ កាប ប៉ាឡែរ យីស៊ូ ទីប ង៉ាដិរ កល កា អ៊ែ

៤០ លូ កាប ជា «ញ៉ា អីស ជា ចឹង យះ ហី រ៉ាង រ៉ាម៉ះ ប្រ្លះ កេះណោះ ប្រតី ណារ រ៉ាងរ៉ាង ប៉ែង ដារ! ហត់ តង់ ហៃ ឡាកោ អីស ទៅ! ជា អីស គន ប្រ្លះ ប៊ិកកាតយ តាទីច តាឡេះ ឡាកោ អីស ទៅ ជីរ ប៉ាត តេះ អា ពិ»។

៤១ ចានែក មូត ម៉ែត ក្រាត រ៉ាម៉ះ ប្រ្លះ លូ មូត ណោយ ប៉ាងហៀន ចាបាប លូ មូត ក្រាត តាំងកង អន់ខែ កា កាប ប៉ាឡែរ កា យីស៊ូ ដេល។

៤២ អន់ខែ កាប ជា «អ៊ែ អា អូ តង់ ពូ អន់ទៀត ហះកា អូ អូ តង់ ឡាកោ អ៊ែ ទៅ អុះ។ ជា អ៊ែ សាដាច់ អ៊ីស្រាអែល តាទីច អន់ អ៊ែ ជីរ ឡើង អ៊ែង គីង កិញអៀ ហង ពិ ណោះ ពិន ចឹង សៀ អ៊ែ។

៤៣ អ៊ែ ម៉ឺង ប្រ្លះ ប៊ិកកាតយ ជា ប្រ្លះ ប៉ុច កា អ៊ែ តាទីច អន់ ប្រ្លះ តោះ ឡើយ អ៊ែ កិញអៀ ហង ពិ ខង អ៊ែ កាប ជា «អាញ អា គន ម៉ះ ប្រ្លះ ប៊ិកកាតយ»។

៤៤ មូត អន់តុង ឡាក់ ពូ ប៉ង អន់ខ្ល លូ យីស៊ូ អន់ខែ កា កាប បីដាយ កា អ៊ែ និះទៅ ដេល។

៤៥ ជះ កាដារ ប៉ង សាន់តាត ជាឌី ប៉ែង ម៉ាម៉ាង ក្រិប ទីប ប៉ាចេត ណោះ ទិល ដារ សិ មង ប៉ែង។

៤៦ រ៉ាងរ៉ាង មង ប៉ែង ណោះ យីស៊ូ កា ត្រែសិក ម៉ែៗ ជា «អេលី អេលី ឡាម៉ា សាបាច់ ថានី!» ទី ណី ជា «អ៊ី ប្រ្លះ! ប្រ្លះ អាញ វ៉ៃ! ញ៉ា ត្រត អីស អ្នក អាញ និអៀ?»

៤៧ ទី បក់ អន់ដា អ៊ែ ក្បាម រណោះ កាតាំង អ៊ែ កាប នីណោះ ពូ ជា «កាតាំង ប ប៉ាណូស អា អ៊ែ រតី អេលីយ៉ា ហង ណោះ!»

៤៨ កេះណោះ ទី ប៉ាណូស ម៉ោញ ដូរ សាតាក់ ឡា អ្នក បឹង សាអ្យាង ឡុក ពីង ទៀក អ្នក ទ្រម ពីង ឡាណាច អ៊ែង អន់ទីប អន់ កា យីស៊ូ អ្សប។

៤៩ ហះកា បក់ អន់ដា កាប ជា «អញ ចា ហៃ លូង! រតី អេលីយ៉ា ជីរ តង់ អ៊ែ តាទីច ប?»។

៥០ យីស៊ូ អង់ហ្យាង តុត ពុត ម៉ោញ ទង ណារ កេះណោះ អ៊ែ កាតាច់ កាស៊ី តាំងហើម ហង។

* ២៧:៣៥ ២៧:៣៥ ញ៉ា ពូ ប្រាត លូ តី ម៉ោញ ចំលួន ផេម ប៉ានីរ ដោះ កៀ តាត អង់កេះ សារ ឡាក់ កា មូត រ៉ាតិយ ប្រ្លះ ទី ប្រាត រះ ជា «ពូ ចឹង អ្នក អារ អ៊ែង អាញ រុប កាប៉ាថ ជែក គូប សោប»។

៥១ ផ្ទះ ណោះ កាណាត់ ប៊ុង កាណុង ពីង រ៉ោង រ៉ាម៉េ ប្រ្រឹះ តាហ៊ែក ប៊ុត ឡឺង កាំបាំង ទីល អន់តេរ៉េ។ អង់កក់ តេះ កា រ៉ាវែត អ៊ែហ្គា កា សាដះ។

៥២ រ៉ូង តប់ ប៉ាទ្រូ កា តាបើក ប៉ាទ្រូ ម្នក សៀ ប្រ្រឹះ សើត ពែ កា ទី រ៉ុស សីត អៀង ដូរ ដេល។

៥៣ ប៉ាត់ យីស៊ូ រ៉ុស សីត ណាវ អន់ខែ កា ឡាច់ ឡឺង រ៉ូង ប៉ាទ្រូ ដេល ចាក មុត កាណុង អៀង យេរូសាឡឹម ឡាក់ ចារ ពូ ប៉ានេ ប្រ្រឹះ លូ តាំបាង ឡាកោ អន់ កា កាំឡាង អៀង ប៊ប់ ដេល។

៥៤ ផ្ទះ ម៉ែត តាហាន សុនសាត រ៉ូម លូ ម្នក តាហាន អ្នែ ញ៉ាម យីស៊ូ អន់ខែ ប៊ប់ អង់កក់ តេះ រ៉ាវែត លូ សារ ទិណោះ កើត ពីះ អន់ខែ អ្នក ខាក់ លូ កាប ផា «ប៉ាណូស អា គន ប្រ្រឹះ ប៊ែកកាតយ័ តាទីច វេ!»

៥៥ ហះ ចារ ណោះ ទី ម្នក អង់កាន់ អៀង ដូរ ឡាក់ ចាក ពូ យ យីស៊ូ ឡឺង ខេត កាលីឡេ ពែ ទីប ប្រឹក ដារ កា អ៊ែ អន់ ខែ អន់តារ ហៃ ឡឺង ចាំងហាយុក។

៥៦ កាំឡាង ម្នក អង់កាន់ ណោះ ទី ម៉ារី ឡឺង ស្រុក ម៉ាដាឡា ម៉ារី មើត យ៉ាកុប លូ យូសែប លូ កាម៉ាញ រតី សេ បេដេ អន់ដា។

សារ ពូ តប់ ប៉ាទ្រូ យីស៊ូ

៥៧ ប៉ាត់ ទីល កាដាច ទី ប៉ាណូស ប៉ាតុរង ម៉ោញ ដូរ សិច យូសែប ស្រុក អាវ៉ាម៉ាថេ អ៊ែ កា ប្រឹក សីះ យីស៊ូ ដេល។

៥៨ អ៊ែ ឡា ប៉ាត់ រតី ពីឡាត ប៊ប់ អ្នក តប់ ប៉ាទ្រូ យីស៊ូ។ រតី ពីឡាត កា ប្រើ ពូ មប ប៉ាទ្រូ យីស៊ូ ណោះ កា អ៊ែ។

៥៩ យូសែប អ្នក ប៉ាទ្រូ យីស៊ូ ណោះ ទ្រែម លូ កាណាត់ ចាក ដាក់ ឡាម៉ាមី។

៦០ កេះ ៗ អ៊ែ ឡា តាមុត កាណុង រ៉ូង អ៊ែហ្គា ណាវ ឡាក់ អ៊ែ ទី ប្រឹក សាំរ៉ាប់ តប់ ប៉ាទ្រូ កេះណោះ ប៉ាហ្គាល់ អ៊ែហ្គា តីស កាត្រើត អំបារ រ៉ូង ណោះ កេះ ៗ អ៊ែ សីត ហង។

៦១ ម៉ារី ឡឺង ស្រុក ម៉ាដាឡា លូ ម៉ារី ម៉ោញ ណាវ កា អ្នែ ហះ ណោះ ដេល អន់ខែ អង់អ្នែ ក្បាត់ ហះ អំបារ រ៉ូង។

៦២ ប៉ាត់ ដាវ តាយ៉ាង យី ដាវ ពូ រ៉ាឡូរ ហង ម្នក ម៉ែត ក្រាត់ រ៉ាម៉េ ប្រ្រឹះ លូ ម្នក ផាវ៉ាស៊ី អន់ខែ ប៉ាណាវ គូប ឡា ប៉ាត់ រតី ពីឡាត លូ រ៉ះ ផា

៦៣ «ពី តាំងឡា ញឺន កាចាំង ឡឺង ប៉ានីរ ប៉ាណូស ប៉ាលុ ពូង កា ពូ ណោះ អ៊ែ កាប ផ្ទះ អ៊ែ អ្នែ រ៉ុស ពែ អ៊ែ ផា "ចឹង តោ ដឹង បែង ម៉ាង កេះណោះ អាញ ចឹង រ៉ុស សីត ណាវ"។

៦៤ ទីល នីណោះ អីស ប្រើ ពូ ញ៉ាម ហះ អំបារ រ៉ូង ណោះ អន់ ទីល បែង ដាវ អ្នក ម្នក សីះ អ៊ែ ឡា អន់តុង អ្នក ឡាច់ កេះណោះ អន់ខែ រ៉ះ កា ពូ ផា អ៊ែ រ៉ុស សីត កេះ។ សារ អន់ខែ ប៉ាលុ ពូង លីក អា ចឹង អូ ដាក់ ក្លា ឡឺង អន់ទ្រូ ល ណាវ ហង»។

៦៥ រតី ពីឡាត តើល អន់ខែ ផា «អន់ដីស អ្នក តាហាន ណោះ ពី ប្រើ ពូ ឡា ញ៉ាម រ៉ូង ណោះ ប្រឹក តាម អន់ដីស អ្ន»។

៦៦ កេះណោះ អន់ខែ ឡា ប៉ាសីរ អំបារ រ៉ូង អន់ កាចាប់ លូ ប្រើ តាហាន អ្នែ ញ៉ាម។

២៨

សារ យីស៊ូ រ៉ុស សីត ណាវ

១ ប៉ាត់ ដាវ អាទិត ទ្រែង ឡឺង ដាវ ពូ រ៉ាឡូរ ប៉ាត់ កាំលី ដាវ ឡាច់ ម៉ារី ឡឺង ស្រុក ម៉ាដាឡា លូ ម៉ារី ម៉ោញ ណាវ អន់ខែ ឡា ហៃ រ៉ូង ចារ ពូ តប់ យីស៊ូ។

២ ផ្ទះ ណោះ ផាខី អង់កក់ តេះ រ៉ាវែត ខាក់ ខង បិយ ប្រ្រឹះ ប៊ែកកាតយ័ ដីរ ឡឺង ប៉ែង ប៉ាហ្គាល់ ឡាច់ អ៊ែហ្គា ឡឺង អំបារ រ៉ូង កេះណោះ អ៊ែ អង់អ្នែ ពីង អ៊ែហ្គា ណោះ ហង។

៣ ត្រង់ ទ្រៀយ បិយ ប្រ្រឹះ ណោះ តាតារ ក្លាត់ ឡាក់ កា កាំឡាត ខោ អាវ បាក តាំពូង ដេល។

៤ ម្នក តាហាន អ្នែ ញ៉ាម អ្នក កា បិយ ប្រ្រឹះ រ៉ាវែត ឡាកោ កើត អូ ហ្នង ប៉ាណូស ឡាក់ កា ពូ តោ ឡូត។

៥ ហះកា បិយ ប្រ្រឹះ កាតាប លូ ម្នក អង់កាន់ ផា «អន់ដីស ជែ អ្នក! អាញ អូ ដេល កា អន់ដីស ឡា ណាវ យីស៊ូ ឡាក់ ពូ ប៉ាន់តោ ណោះ។

៦ អ៊ែ អូ អ្នែ ហះ អា អុះ ប្រ្រឹះ ប៊ែកកាតយ័ តាត់ អង់រ៉ុស សីត អ៊ែ កេះ ឡាក់ កា អ៊ែ ទី រ៉ះ ពែ ហង។ ហៃ! ហះ អា ហង ចារ ពូ ចែត អ៊ែ ពែ។

៧ ហត់ សីត ប្រាល រ៉ះ កា សីះ អ៊ែ ផា "អ៊ែ រ៉ុស សីត កេះ។ កិញអៀ អា អ៊ែ ឡា ប៉ាត់ ខេត កាលីឡេ អន់ទ្រូល ឡឺង អន់ដីស។ ប៉ាត់ ណោះ អន់ដីស ចឹង ប៊ប់ អ៊ែ"។ អាញ រ៉ះ កា អន់ដីស កេះ»។

៨ ម្នក អង់កាន់ កា ប៉ាន់តាន ឡាច់ ឡឺង រ៉ូង សាតាក់ សីត ទីប អ្នក ទីប ហោក ឡា រ៉ះ កា ម្នក សីះ។

៩ ផ្ទះ អន់ខែ ចាក ផាឌី យីស៊ូ ម៉ុត ប៉ាក់ អន់ខែ លូ អំប័ញ ផា «អន់ដីស ដាក់ ឡាកោ បាំងឡៃ ដេល បណាង ?» ម្ចាត អង់កាន់ ម៉ុត ភ្នែត ជុង អែវី លូ កាដាប សាំប្លៈ។

១០ កេះណោះ យីស៊ូ រ៉ះ កា អន់ខែ ផា «ដៃ អ្នក! ហត់ អន់ដីស ឡា រ៉ះ កា អុះ ម៉ី អាញ ប្រើ អន់ខែ ឡា ប៉ាក់ ខេត កាលីឡៃ តោ ពិ ប៉ាក់ ចារ ណោះ អន់ខែ ចឹង ប័ប អាញ»។

១១ ផ្ទះ ម្ចាត អង់កាន់ ណោះ ចាក ម្ចាត តាហាន បក់ អែវី ញ៉ាម អន់ដា អន់ខែ កា ឡា ប៉ាក់ មឿង ដេល ភឿ រ៉ះ សារ ឡាក់ ទី កើត ពីរ ណោះ កា ម្ចាត ម៉ែត ក្រាក់ វ៉ាម៉ះ ប្រ្លៈ ។

១២ ម្ចាត ម៉ែត ក្រាក់ វ៉ាម៉ះ ប្រ្លៈ លូ ម្ចាត ក្រាក់ តាំងកង អន់ខែ លូម ពីកសា គូប កេះណោះ អន់ លៀន កា ម្ចាត តា ហាន តុត អៀង

១៣ លូ អន់តត់ ផា «ហត់ អន់ដីស រ៉ះ កា ពូ ផា "ផ្ទះ ញីន តែប ហ្លាក់ ម្ចាត សីរ អែវី ម៉ុត អន់តុង អ្នក ប៉ាទ្រូ អែវី ណោះ កាម៉ាំង"។

១៤ ផា សារ អា កាតាំង ទីល ប៉ាក់ ម៉ែត វ៉ាងហៃ ខេត ណោះ ញីន ចឹង កាប ឡោម លូ អែវី ភឿ អន់ អន់ដីស វ៉ាវ៉ាច់ ឡឹង ថ្ងត»។

១៥ ម្ចាត តាហាន អ្នក លៀន លូ ប្រឹក ពួយ សារ ពូ អន់តត់ ណោះ ហង។ សារ អន់ខែ រ៉ះ ណោះ កា កាតាំង លៅ ប៉ាញ ទីប ស្រុក សុនសាត អ៊ីស្រាអែល លើយ ទីល រ៉ប ដាវ អា។

សារ យីស៊ូ ប្រើ សីរ អែវី ចាក ឡា រ៉ះ កា ប៉ាណូស គ្រីប សុនសាត

១៦ ម្ចាត សីរ ១១ ដូវ អន់ខែ ជៀក គូប ឡា ប៉ាក់ ខេត កាលីឡៃ។ ទីល ប៉ាក់ ណោះ ហារ ពីង ប៉ានីម ឡាក់ យីស៊ូ រ៉ះ កា អន់ខែ។

១៧ ប៉ាក់ អន់ខែ ប័ប យីស៊ូ កេះ អន់ខែ កាដាប សាំប្លៈ ហះកា បក់ អន់ដា អែវី សងសៃ។

១៨ យីស៊ូ ម៉ុត ក្បាម អន់ខែ លូ កាប ផា «គ្រីប សារ អំប័ញ អីញ ទីប ពីង តេះ លូ ពីង ប្លែង មប ទី កា អាញ កេះ។

១៩ ទីល នីណោះ ហត់ អន់ដីស ចាក ឡា រ៉ះ កា ប៉ាណូស ពីង អង់កក់ តេះ អា អន់ គ្រីប សុនសាត ជៀក អន់ខែ ប្រឹក សីរ អាញ កេះណោះ បាំងប៉ា អន់ខែ អន់ កេះ ប៉ាសុន ប្រ្លៈ ឡាក់ ពី លូ តន ប្រ្លៈ លូ ប៉ាដាត ប៉ាលីង ប្រ្លៈ ដាក់ កាខាក់។

២០ កេះណោះ បាំងហៀន អន់ខែ អន់ ប្រឹក ពួយ គ្រីប សារ អាញ អន់តត់ រ៉ះ កា អន់ដីស ណោះ ហង។ ត្រត់ អ្នក អន់តត់ ផា អាញ កា អែវី អន់ខ្ញុ លូ អន់ដីស រ៉ប ដាវ ដេល លើយ ទីល អង់កក់ តេះ អា ឡុច ទៀ»។

ម៉ាកុះ ប្រាប់ សារ ដាក់ ឡើង យីស៊ូ សារ អន់តត់ រ៉ះ

ម៉ាកុះ ឃើយ ចាក រ៉ះ សារ ដាក់ ឡើង យីស៊ូ អន់ខ្ល លូ រតី ប៉ូល លូ រតី ពេត្រុះ ហះកា អើ អូ ត្រក់ កាណុង កាំឡាំង ១២ ដួវ បក់ រ៉ះ ប៉ាតាង យីស៊ូ ណោះ អុះ។

តាម ពូ រ៉ះ ម៉ាកុះ កាតាំង ពេត្រុះ រ៉ះ ឡើង ដារ ឡាក់ យីស៊ូ ប្រឹក្សី លូ សារ យីស៊ូ រ៉ះ អើ ប្រាប់ សារ ទិណោះ កាណុង ជាប់ អា ហង់។ ពូ ឃឹត ជា ម៉ាកុះ ប្រាប់ សារ ដាក់ ឡើង យីស៊ូ អា អន់ខ្ល ឡើង ពូ ឃើ អើ រ៉ាងរ៉ាង សាណាំ ៥៥-៦០ គ.ស. ឃើ អើ ២៥ សាណាំ អន់តត់ ឡើង យីស៊ូ តោ។

សារ ម៉ាកុះ បិច កា ពូ អូ ហ្នង់

ម៉ាកុះ ប្រាប់ សារ កាណុង ជាប់ អា សាំរ៉ាប់ កា បក់ សៀ ប្រ្រឹះ ឡាក់ អ្នែ ប៉ាត់ ប៉ាថេត អន់ទៀត អូ អ្នែ ពីង ប៉ាថេត អ៊ីស្រាអែល ម៉ាត់ អន់ខ្ល អាន ដេល។ អើ បិច រ៉ះ ប៉ាឡាក់ អន់ ពូ អូ អន់តត់ ជា យីស៊ូ ឃើ បក់ ប្រ្រឹះ រើស អន់ ប្រឹក្សី សាដាច់ លូ បក់ ប្រ្រឹះ ប្រើ ជីវ តង ប៉ាណូស ឃើ យីស៊ូ ហង ឡាក់ សុនសាត អ៊ីស្រាអែល អ្នែ សាណាង ចឹង ពីះ តង អន់ខ្ល ណោះ។

អើ បិច រ៉ះ ប៉ាឡាក់ ណារ៉ូ ជា យីស៊ូ ឃើ គន ប្រ្រឹះ បិកកាតយី តាទីច។ កាណុង សារ ម៉ោញ ពីង ជាប់ អា យីស៊ូ រ៉ះ ជា «សារ រ៉ាងហៃ រ៉ាងខ្យា ម៉ះ ប្រ្រឹះ បិកកាតយី ក្យាម ចឹង ទីល ហង»។ អើ កា តាំបាង សារ អំរ៉ាញ អ៊ីញ កេង ខាក់ អន់ អៀង កៀ អន់ ពូ អូ អន់តត់ ជា សារ រ៉ាងហៃ រ៉ាងខ្យា ណោះ ពីះ ទីល កេះ ឃើ អើ តាត់ អន់ដាក់ ពូ អិត ពូ លូ ទ្រុះ ឡាក់ ប្រ្រឹះ បឹត ប្រ្រឹះ រឹត លូ តាត់ អញស្វាស បី ខ្យាល លូ តាត់ អង់រីស សិត ប៉ាណូស តោ។ ហះកា យីស៊ូ អូ បិច អន់ ប៉ាសុន អន់ហ្គាល់ ជា អើ គន ប្រ្រឹះ ស្រីសៗ ឡូត អុះ អ្យុត ផែត ពូ ចឹង ឃឹត យច ទីល នីណោះ អើ ទីប មូត បក់ អើ តង តាត់ អន់ដាក់ អូ អន់ រ៉ះ កា កៀ អន់ ពូ អូ អុះ។ ម៉ោញ ណារ៉ូ អើ បិច អន់ មូត សិះ អើ អូ អន់តត់ ជា យីៈ អើ ឡាក់ គន ប្រ្រឹះ កាតាម កា អើ ទី សារ ឡាក់បាក លូ ចឹង តោ ដេល។ កាប៉ាច់ មូត បក់ សៀ ប្រ្រឹះ ត្រក់ អូ អន់តត់ ជា យីៈ ប្រ្រឹះ តង អន់ខ្ល អន់ រ៉ាវ៉ាច់ ឡើង សារ យច កេះ កាតាម កា អន់ខ្ល ត្រក់ ថុក ញ៉ាក ឡាក់បាក អន់ខ្ល លូ យី ស៊ូ ដេល។

ម៉ាកុះ ប្រឹក្សី អន់ បក់ អាន សារ កាណុង ជាប់ អា ញម លូ ឃឹត ជា យីស៊ូ ឃើ ប៉ាណូស នីចម បះ អើ អូ ប្រឹក្សី សារ អំ រ៉ាញ អ៊ីញ កេង ខាក់ ទិណោះ? ប៉ាត់ អាន សារ កាណុង ជាប់ អា ឡុច ទិ កេះ ណោះ ពិន ចឹង អូ អន់តត់ ជា យីស៊ូ គន ប្រ្រឹះ បិកកាតយី តាទីច ហង។

ផិនកាន កាណុង សារ ម៉ាកុះ ប្រាប់

- សារ រតី យូហាន ឡាក់ ប៉ាងហុំ ពូ (១:១-៨)
- សារ យីស៊ូ ប្រើ យូហាន ប៉ាងហុំ លូ សារ អើ អូ ចៃ ប្រឹក្សី ពូយ សារ ប្រ្រឹះ បឹត ប៉ាងល់ (១:៩-១៣)
- សារ យីស៊ូ អ្នែ ពីង ខេត កាលីឡេ (១:១៤-៩:៥០)
- សារ យីស៊ូ ឡាក់ ឡើង ខេត កាលីឡេ ឡាក់ ប៉ាត់ មៀង យេរូសាឡឹម (១០:១-៥២)
- អាទិត ពូ រ៉ូប យីស៊ូ អ្យុក ឡាក់ ពីត ប្រឹក្សី បាប លូ ប៉ានតោ (១១:១-១៥:៤៧)
- សារ យីស៊ូ រីស សិត (១៦:១-៨)
- [សារ យីស៊ូ តាំបាង ឡុកោ អន់ មូត សិះ ប៉ប (១៦:៩-២០)]។

សារ រតី យូហាន ឡាក់ ប៉ាងហុំ ប៉ាណូស

១ អា ហង សារ ដាក់ ឡើង យីស៊ូ បក់ ប្រ្រឹះ រើស អន់ ប្រឹក្សី សាដាច់ *។ អើ ឡាក់ គន កាម៉ាក ប្រ្រឹះ បិកកា តយី។ សារ អើ ឡាក់ កា នីអៀង

២ រតី អេសាយ ទី ប្រាប់ កាណុង ជាប់ ប៉ានីវ ប្រ្រឹះ៖

«ប្រ្រឹះ កាប ជា "អាញ ចឹង ប្រើ ម៉ោញ ដួវ ប៉ាតាង អាញ អន់ ឡាក់ អន់ខ្ល ឡើង អីស

* ១:១-១:១ បក់ ប្រ្រឹះ រើស អន់ ប្រឹក្សី សាដាច់ ពៀត គុយ «គ្រិះ»។ † ១:២ ១:២ រតី អេសាយ ឡាក់ រតី យ ប្រ្រឹះ ម៉ោញ ដួវ ឡើង ប៉ាសិត ពៃ។

ភ្ញើ ទ្រៀម ទ្រង់ អន់ កា អីស"។

៣ ទី ប៉ានីរ ប៉ាណូស ម៉ោញ ដួវ កាប ម៉ែៗ ពីង ស្រី តិស ផាះ

"ហាក់ ទ្រៀម ទ្រង់ ហាប់ ពី តាំងឡា ពិស
ហាក់ តាម៉ង់ ទ្រង់ អន់ កា អីវ"។

៤ ណោះ រត៌ យូហាន កា ពិះ ទីល ត្រក់ ព្រយ ប៉ានីរ ប្រ្លឹះ រិះ តាទីច អីវ ប៉ាំងហុំ ពូ ពីង ទៀក ទ្រង់ ប៉ាក់ ស្រី តិស។ អីវ
រិះ ប្រើ ពូ ហុំ ភ្ញើ តាំបាង ផា អន់ខែ ប៊ិនពែង ពុត ពៀក កេះ ណោះ ប្រ្លឹះ បិកកាតយ័ ចឹង អូ អ្សក់ យ៉ូ សារ យច មិះ
អន់ខែ ហង់។

៥ កាំឡាង ឡឹង ខេត យូដា លូ កាំឡាង ឡឹង មឿង យេរូសាឡឹម ឡា ប៉ាក់ ចារ រត៌ យូហាន អន់ខែ កា ឡាប់ ញម កា
ឡាកោ អន់ខែ ទី សារ យច ណោះ រត៌ យូហាន កា ប៉ាំងហុំ អន់ខែ ពីង ទៀក ទ្រង់ យដាន់។

៦ រត៌ យូហាន កាលិប ពៀត ខោ អាវ ប្រ័តិ លូ សក់ អូត សាកាក់ អ្រិះ អីវ ចែត ម៉ាអីវ ប្រ័តិ លូ អង់ការ។ រិះ ដាវ អីវ
សា ខ្សែប លូ ទៀក ត្រត។

៧ រត៌ យូហាន រិះ កា ប៉ាសុន ផា «ទី ប៉ាណូស ម៉ោញ ដួវ ទី អំរ៉ាញ តិស ហ្វិត ឡឹង អាញ អីវ ចឹង ពិះ អន់តិក ឡឹង
អាញ។ អាញ អា អូ យី លូ អង់កញ រុស កាសី កិប អីវ សា។

៨ អាញ ប៉ាំងហុំ អន់ដីស លូ ទៀក ហះកា អីវ ចឹង ប៉ាំងហុំ អន់ដីស លូ ប៉ាំងដាត ប៉ាលីង ប្រ្លឹះ ដាក់ កាខាក់ ឡុក»។

៩ ផះ ណោះ យីស៊ូ ទីល ពិះ ឡឹង តេះ ណាសារេត ខេត កាលីឡេ។ រត៌ យូហាន កា ប៉ាំងហុំ អីវ ពីង ទៀក ទ្រង់ យ
ដាន់។

១០ ផះ យីស៊ូ អូរ ហារ ឡឹង ទៀក អីវ បិប ប្លែង តាលុះ ព្វឹង លូ បិប ប៉ាំងដាត ប៉ាលីង ប្រ្លឹះ ដាក់ កាខាក់ ឡុក កា
អន់តើប រ៉ាក់ សាណាដ៍ ដីរ ឡើះ ពីង អីវ។

១១ ផាឌី តាតាំង ប៉ានីរ កាប ឡឹង ប្លែង ផា «អីស គន តាម អាញ បិច ចៃ កេង អីស ត្រក់ ពុត អាញ ខាក់»។

១២ កេះណោះ ប៉ាំងដាត ប៉ាលីង ប្រ្លឹះ កា ប៉ាណា យីស៊ូ ឡា ប៉ាក់ ចាំងហាយុត ពីង ស្រី តិស។

១៣ អីវ អ្នែ ពីង ស្រី តិស ណោះ ៤០ ដាវ ទិប ប្រ្លឹះ បិក សាតាំង សាក់ លួង អីវ ដេល។ អីវ អ្នែ អន់ខូ លូ កាណា
គី ព្រី ទី មូត បិយ ប្រ្លឹះ រ៉ាងហៃ អីវ។

សារ យីស៊ូ ចាក រិះ សារ ដាក់ ឡឹង ប្រ្លឹះ

១៤ ខ្សែង ឡឹង ពូ រុប រត៌ យូហាន ចែត ខុក យីស៊ូ ឡា ប៉ាក់ ខេត កាលីឡេ ចាក រិះ សារ ដាក់ ឡឹង ប្រ្លឹះ បិកកាតយ័
អន់ ពូ អូ អន់តត់។

១៥ អីវ កាប ផា «ដាវ កាំឡាត ទីល កេះ សារ រ៉ាងហៃ រ៉ាងខ្យា មិះ ប្រ្លឹះ បិកកាតយ័ ក្បាម ចឹង ទីល ហង់។ អ្សក់
អន់ដីស ប៊ិនពែង ពុត ពៀក លូ សៀ សារ ដាក់ ឡឹង ប្រ្លឹះ ពិ»។

១៦ ផះ យីស៊ូ ចាក រហាង ទៀក តាំងលើ កាលីឡេ អីវ បិប ស៊ីម៉ូន លូ អុះ អីវ សិច អន់ត្រេ។ អន់ខែ អ្នែ ត្រេះ
ជៀល ខង អន់ខែ ប៉ាណូស ណាំង កា។

១៧ យីស៊ូ កាប លូ អន់ខែ ផា «ចុ ឡា ព្រយ អាញ អាញ ចឹង ប៉ាំងហៀន អន់ដីស ចាក ណាំង អើ ប៉ាណូស ឡុក»។

១៨ កាតាំង យីស៊ូ កាប នីណោះ អន់ខែ អុះ ទី កា សាន់តាត អ្នត ជៀល ចាក ព្រយ យីស៊ូ ឡុក។

១៩ យីស៊ូ ចាក ពៀត ឡឹង ណោះ ណាវ ផាឌី កា ប៉ាតះ យ៉ាកុប លូ អុះ អីវ សិច យូហាន ផះ អ្នែ ប៉ាយ៉ាម ជៀល ពីង
ទុក។ អន់ខែ ណោះ គន រត៌ សេបេដេ។

២០ យីស៊ូ កា ជៀក អន់ខែ ណាវ អន់ខែ កា ចាក ព្រយ យីស៊ូ និះទៅ ដេល អ្នត ពិ អន់ខែ អ្នែ ពីង ទុក លូ មូត ប្រ័តិ
តូលី អន់ខែ។

២១ យីស៊ូ លូ សិះ អីវ ចាក មុត ពីង មឿង កាផានីម។ ទីល ដាវ រ៉ាឡូវ អីវ ឡា លូម លូ ពូ ពីង រោង។ អីវ កា ប៉ាំង
ហៀន ពូ ដេល។

២២ មូត បក់ កាតាំង យីស៊ូ ប៉ាំងហៀន ណោះ ញម ខាក់ ខង អីវ កាប ទី អំរ៉ាញ អូ ត្រក់ ឡាក់ កា មូត ណាយុ ប៉ាំង
ហៀន ចាបាប អុះ។

២៣ ផះ ណោះ ទី ប៉ាណូស ប្រ្លឹះ ប្រ័តិ ម៉ោញ ដួវ ចាក មុត ពីង រោង ចារ ពូ លូម។ អីវ កាប ស្រី តិស ផា

២៤ «យីស៊ូ តេះ ណាសារេត! នីចម អីស ចឹង ប្រ័តិ កា ញីន? អីស ពិះ ថាឡាយ ញីន ប? អាញ អន់ហាល អីស
កេះ អីស ប៉ាណូស ដាក់ ត្រង់ ឡាក់ ប្រ្លឹះ បិកកាតយ័ ប្រើ ពិះ»។

៖ ១:៣ ១:២-៣ អា ឡាច់ ឡឹង ម៉ាឡាតិ ៣:១ លូ អេសាយ ៤០:៣។

- ២៥ យីស៊ូ កាប បាំងអ្នក បង្រៀន បើក ផ្ទះ ថ្មី ជា «អ្នែ វ៉ាដាប់! ចាក ឡាច់ ឡើង ប៉ាណូស អា ពិ»។
- ២៦ បង្រៀន បើក តាំប៉ក់ ប៉ាណូស ណោះ សាស្ត្រាណូ ឡាឡាក ឡុង ស្រែក ចាក ឡាច់ កា អើវ៉ា
- ២៧ កាំឡាង ទិខ្ល ញម វ៉ាដើត ពូ កាប គូប ពូ ផា «យើយ ញ៉ា តិម កេង អ៊ុះ! អើ បាំងហៀន សារ ណាវ ញ៉ា តិម អំវ៉ាញ! អើ ប្រើ បង្រៀន បើក ឡាច់ បង្រៀន បើក កា ប្រឹក ពូយ ឡូត»។
- ២៨ ណោះ សិច យីស៊ូ កា លេវ ប៉ាញ ទីប ខេត កាលីឡេ។
- ២៩ កេះណោះ យីស៊ូ លូ ស៊ី អើ ចាក ឡាច់ ឡើង រោង ចារ ពូ លូម ឡា ប៉ាក់ ហី ស៊ីម៉ូន លូ អន់ត្រេ។ យ៉ាកុប លូ យូហាន កា ឡា ពូយ ដេល។
- ៣០ មើត អន់ហ្វី ស៊ីម៉ូន ពូ អ្នែ តែប ពីង ត្រេ។ យីស៊ូ ម៉ុត ពីង ហី ពូ រះ លូ អើ ផា មើត អន់ហ្វី ស៊ីម៉ូន អើ ពូ។
- ៣១ អើ ចាក ម៉ុត ប៉ាក់ ចារ មើត អន់ហ្វី ស៊ីម៉ូន ណោះ លូ ប៉ោក អន់អ្សវ ផាឌី ពូ ណោះ កា ដាក់ ព្យោ។ កេះណោះ មើត អន់ហ្វី ស៊ីម៉ូន តាំបាង សាណា សាណិត អន់ កា អន់ខែ។
- ៣២ ទីល កាងាច ដាវ ម៉ុត កេះ ពូ អ្សក ឡា ប៉ាណូស អិត ប៉ាណូស បង្រៀន ប្រឹក ទិណោះ អ្សក ឡា ជីន អន់ ប៉ាក់ ចារ យីស៊ូ។
- ៣៣ កាំឡាង មៀង ណោះ ទិខ្ល ពីះ ប៉ាតុំ គូប ហះ អំបារ ហី។
- ៣៤ យីស៊ូ តាក់ អន់ដាក់ ប៉ាណូស ពូ អិត អៀង លូ ទ្រះ ឡាច់ បង្រៀន បើក អៀង អន់ ឡាច់ ឡើង ពូ ដេល។ ហះកា អើ អូ អន់ មុត បង្រៀន បើក ណោះ កាប អុះ ខង អន់ខែ អន់ហ្គាល់ អើ។
- ៣៥ កាលី ផុងម៉ាង យីស៊ូ អ្សវ ចាក ឡា ប៉ាក់ ចារ ឡាងាន់ កេះណោះ អើ ម៉ន់ ឡា ណាំង បង្រៀន បិកកាតយី។
- ៣៦ ស៊ីម៉ូន លូ មុត បក់ អ្នែ អន់ខ្ល កា ចាក ណាំង យីស៊ូ។
- ៣៧ ប៉ាក់ ប៉ប យីស៊ូ កេះ អន់ខែ រះ ផា «ពូ ខំ កា អ្នែ ណាំង អីស ទិខ្ល ទិខ្លេន»។
- ៣៨ យីស៊ូ តើល អន់ខែ ផា «ពិន ត្រក់ ឡា ប៉ាក់ ស្រុក តេះ អ្នែ ក្បាម រអា។ អាញ ចឹង រះ សារ ដាក់ ឡើង បង្រៀន កា អន់ខែ អូ ដេល ខង អាញ ពីះ សាំវ៉ាប រះ សារ អា ហង»។
- ៣៩ យីស៊ូ ចាក ឡា ត្រឹប ស្រុក តេះ កាណុង ខេត កាលីឡេ។ អើ រះ សារ ដាក់ ឡើង បង្រៀន ត្រឹប រោង លូ ទ្រះ ឡាច់ បង្រៀន បើក អន់ ឡាច់ ឡើង ពូ អៀង ដេល។
- ៤០ ទី ប៉ាណូស ត្រក់ រោះ ម៉ោញ ដូវ ឡា ប៉ាក់ ចារ យីស៊ូ អើ ជន តាកុល សាំប៉ះ ឡោម យីស៊ូ ផា «អីស ទី អំវ៉ាញ តាក់ អន់ដាក់ អាញ ផា អីស ថៃ»។
- ៤១ យីស៊ូ តាប៉ាប កា អើ ខាក់ ណោះ ហង អើ សាប៉ាក់ ប៉ាណូស ណោះ ទីប កាប ផា «អាញ ថៃ ដេល ហត់ អន់ ដាក់ ប្រ្រាល ពិ»។
- ៤២ ផាឌី រោះ អើ ណោះ កា ព្រះ ព្យោ អន់តាន់ ដុង តាទីច។
- ៤៣ កេះណោះ យីស៊ូ អន់តត់ រះ កា អើ កាខាក់ ផា
- ៤៤ «ហត់ ចាក ពិ ផៃ រះ សារ អា អន់ ពូ អូ ដៃ ហោត។ យី អីស ត្រក់ ឡា តាំបាង ឡាតោ អន់ មុត ក្រាក់ វ៉ាមៈ បង្រៀន ប៉ប។ កេះណោះ អ្សក កាណាក់ ពុះ សែន បង្រៀន បិកកាតយី ឡាក់ កា រត់ ម៉ូសេ ទី រះ អន់តត់ កៀ អន់ ពូ អូ ផា អីស ដាក់ ប្រ្រាល តាទីច»។
- ៤៥ ហះកា ប៉ាណូស ណោះ ចាក រះ លូ ពូ ត្រឹប ចារ អន់ ពូ អូ ឡើង សារ ណោះ។ ខ ណោះ ហង បះ យីស៊ូ អូ ទី មុត កាណុង មៀង ឡាក់ កា អន់ខ្លួល យី អើ អ្នែ តែង ឡើង មៀង ចារ ឡាងាន់។ ហះកា ទី ប៉ាណូស ត្រឹប ចារ ប៉ាណា គូប ពីះ ប៉ាក់ ចារ អើ។

២

សារ យីស៊ូ អូ អ្សក យ៉ូ សារ យថ ប៉ាណូស

១ ឡាញ ដាវ ឡើង ណោះ យីស៊ូ រីល សិត ប៉ាក់ មៀង កាផានីម ទៅ។ ពូ កាតាំង លេវ ផា អើ អ្នែ ពីង ហី។

២ ណោះ ទី ប៉ាណូស អៀង ពីះ ប៉ាក់ ហី អើ អ្នែ ណោះ ប៉ាញ ក្លិប យ៉ះ រអំបារ រញ្ជា កា ប៉ាណូស អ្នែ ប៉ាញ ដេល។ យីស៊ូ រះ ប៉ានី បង្រៀន អន់ ពូ សាំយ៉ាង។

៣ ទី ប៉ាណូស ប្លាន់ ដូវ តុង ប៉ាណូស តោ ដុង តី អ្សក ឡា ប៉ាក់ ចារ យីស៊ូ។

៤ ញាន ទី ប៉ាណូស អៀង តាឡាម អន់ខែ អូ ទី ទ្រុង អ្សក មុត ប៉ាណូស តោ ដុង តី ណោះ ទីល ប៉ាក់ ចារ យីស៊ូ អុះ។ ទីល នីណោះ អន់ខែ កា ហាវ យ៉ះ អន់តល ហី * ត្រង់ ចារ យីស៊ូ អ្នែ។ កេះណោះ ប៉ាប្រូ ជីវ ប៉ាណូស តោ

* ២:៤ ២:៤ ហី ពូ ណោះ អន់តល សាទើ ប្រឹក លូ អិត លើ ជៀវ ទីប ពូ ប្រឹក ដុង កឹង តែង ឡើង សាំវ៉ាប ហាវ ពីង អន់តល។

ដុង គឺ ណោះ ពឹង ត្រី ទ្រង តារាំង អន់ខែ យ៉ះ ណោះ។

៥ ផ្ទះ យីស៊ូ បំប៉ អន់ខែ ស្មៅ អើ តាទីច អើ កាប លូ ប៉ាណូស តៅ ដុង គឺ ណោះ ជា «សារ យច អីស អាញ អូ អូ ក់ យ៉ូ អុះ អ្នាត ដោះ កេះ គន»។

៦ ម្នាត ណោយូ បាំងហៀន ចាបាប បក់ អន់ដា ឡាក់ អ្នែ ក្បាម រណោះ យីត កាណាង ពុត ជា

៧ «ខ ញ៉ា ត្រត់ ប៉ាណូស អា ខិន កាប ដាម៉ាត ប្រ្ទះ នែរ អា ? រិត ឡឹង ប្រ្ទះ បិកកាយ អូ ទី ញើ អូ អ្នាត ដោះ សារ យច អុះ»។

៨ សារ អន់ខែ យីត កាណាង ពុត ណោះ យីស៊ូ កា អូ កាណាង ពុត អើ ឡូត។ អើ កាប លូ ម្នាត ណោះ ជា «ញ៉ា ត្រត់ អន់ដីស យីត នីណោះ ?

៩ ជា អាញ រ៉ះ កា ប៉ាណូស កាជក អា ជា "អាញ អូ អូ ក់ យ៉ូ សារ យច អីស កេះ" លើ កាប ជា "អូរ អូ ក់ ត្រី អីស ចាក ពិ" កាប នីចម៍ ឡាម៉ត់ លើន ?

១០ ហះកា អាញ បិច អន់ អន់ដីស អូ ហ្លង់ ជា ពឹង អង់កក់ កេះ អា ប៉ាណូស អាញ អូ អ្នាត ដោះ សារ យច»។ កេះ ណោះ យីស៊ូ កាលែង ហៃ ប៉ាណូស តៅ ដុង គឺ ទីប កាប ជា

១១ «អូរ អូ ក់ ត្រី អីស ចាក សីត ប៉ាត់ ហី អីស ទៅ ពិ»។

១២ ប៉ាណូស តៅ ដុង គឺ ណោះ កា តាឡុះ អូរ ប្រោហ តាទីច អូ ក់ ត្រី អើ ចាក ឡាច់ ទ្រង ម៉ាត់ កាំឡាំង ទិណោះ ប្រើតី អន់ ពូ ញាម ខាក់។ ពូ ប៉ានេ ប្រ្ទះ បិកកាយ ទីប កាប ជា «យើយ! អូ យើយ បំប៉ ដៃ អាញ សារ អើញ អំរ៉ា ញ នែរ អា»។

សារ ម្នាត ដាវ៉ាស៊ី ណាំង សារ លូ យីស៊ូ លូ សីះ អើ

១៣ យីស៊ូ ឡាច់ ចាចាក រហាង តាំងលើ ណាវ ណោះ កា ទី កាំឡាំង អៀង ពិះ ប៉ាត់ ចារ អើ។ អើ កា រ៉ះ អន់តត់ ប៉ាតោក កា ពូ។

១៤ អើ កា ឡាច់ បើត ឡឹង ណោះ ជាខី បំប៉ លេរីតន រតី អាណធាយ អ្នែ ហះ ចារ ពូ អូ ក់ រ៉ាបៃ។ យីស៊ូ កាប លូ អើ ជា «ចុ ឡា ពូយ អាញ»។ ណោះ អើ កា អូរ ចាក ពូយ យីស៊ូ ឡូត។

១៥ កេះណោះ យីស៊ូ ឡា សា សាណា ប៉ាត់ ហី លេរី ណោះ ទី ប៉ាណូស អូ ក់ រ៉ាបៃ លូ ប៉ាណូស អូ ដាក់ អៀង ដូរ ពិះ សា អន់ខូ លូ អើ លូ សីះ អើ ដេល ខង ទី ប៉ាណូស នែរ អា អៀង ដូរ ចាក ពូយ យីស៊ូ។

១៦ ម្នាត ណោយូ បាំងហៀន ចាបាប បើង ដាវ៉ាស៊ី បំប៉ យីស៊ូ សា អន់ខូ លូ ម្នាត អូ ក់ រ៉ាបៃ លូ ប៉ាណូស អូ ដាក់ នី ណោះ អន់ខែ កា អំប័ញ លូ ម្នាត សីះ អើ ជា «ញ៉ា ត្រត់ យីស៊ូ សា អន់ខូ លូ ប៉ាណូស អូ ក់ រ៉ាបៃ លូ ប៉ាណូស អូ ដាក់ នី អៀ ឡុត ?»

១៧ យីស៊ូ កាតាំង អន់ខែ កាប នីណោះ អើ តើល ពូ ជា «ប៉ាណូស ដាក់ ឡុកោ បាំងឡៃ អើ អូ តង់កាន ម៉ូអ្យា អុះ ទី ដឹង បក់ អិត ពូ តង់កាន ម៉ូអ្យា។ អាញ អូ ត្រត់ ជីរ ណាំង ប៉ាណូស ដាក់ អុះ យី ជីរ ណាំង ជៀក ម្នាត អូ ដាក់ ភៀ អន់ អន់ខែ ប៊ុនពែង ពុត ញើក»។

១៨ ផ្ទះ ណោះ សីះ រតី យូហាន លូ ម្នាត ដាវ៉ាស៊ី អន់ខែ កំ អូ សា សាណា។ ពូ ពិះ អំប័ញ យីស៊ូ ជា «ញ៉ា ត្រត់ សីះ យូហាន លូ សីះ ម្នាត ដាវ៉ាស៊ី អន់ខែ កំ អូ សា សាណា ញ៉ា ត្រត់ សីះ អីស អូ កំ ?»

១៩ យីស៊ូ តើល អន់ខែ ជា «ផ្ទះ ប៉ាញសង់ ក្លោ កាម៉ាញ នីចម៍ តូប ចាង អើ ចឹង អូ កំ ? ផ្ទះ ក្លោ អ្នែ អន់ខូ អន់ខែ អូ កំ អុះ។

២០ ហះកា ចឹង ទី ដាវ៉ា ម៉ោញ ពូ ចឹង រ៉ុប អូ ក់ ឡាច់ ក្លោ ណោះ ដាវ៉ា ណោះ អន់ខែ ចឹង កំ។ †

២១ អូ ទី ប៉ាណូស ញើ អូ ក់ កាណាត់ ណាវ ជឹង ក្លោប អាវ រ៉ោះ អុះ។ ជា ប្រើតី នីណោះ កាណាត់ ណាវ ណោះ ចឹង កាប្រើញ ប្រើតី អន់ កា អាវ តាហ៊ែក ហ៊ែង យ៉ុប។

២២ អូ ទី បក់ ញើ អូ ក់ តាពៃ ប្លៃ អង់កាច បើង ចែត ពឹង ស្រោ អង់ការ សាន់ដាប អុះ។ ជា ប្រើតី នីណោះ តាពៃ ប្លៃ អង់កាច ណោះ ចឹង ប្រើតី អន់ ស្រោ សាន់ដាប តារ៉ាយ ណោះ អើ ចឹង តាប្រើស តាពៃ កា សិត ទី ស្រោ អង់ការ កា ខូច រ៉ាយ ដេល។ ជា តាពៃ បើ តាន់ ងំ ពូ ចែត ពឹង ស្រោ អង់ការ ណាវ ដេល»។ ‡

២៣ ត្រត់ ពឹង ដាវ៉ា រ៉ាឡុរ យីស៊ូ លូ សីះ អើ ចាក តាត់ ទ្រង អន់តិត មីរ សីះ អើ ចាក អន់ដើរ ប្រិច សា ញើ សាឡី អន់ដើរ។

† ២:២០ ២:២០ យីស៊ូ កាប នីអៀ យី កាប ប៉ាន់ដីប ឡឹង ឡុកោ អើ ទៅ ផ្ទះ អើ អ្នែ រ៉ុស ប្រើតី អន់ សីះ អើ ហោក រតី ហះកា ប៉ាត់ ពូ រ៉ុប ប៉ាន់តៅ អើ ឡើ ណោះ អន់ខែ ចឹង អុក ពុត ទីប កំ អូ សា សាណា។ ‡ ២:២២ ២:២២ អើ កាប ប៉ាន់ដីប បិច ជា អើ អន់ សារ ដាក់ ឡាក់ ណាវ កាខាក់ អូ ត្រត់ ត្រានី កា ប៉ាយ៉ាម សារ សាន់ដាប អុះ។

២៤ ម្ចាស់ ផាវ៉ាស៊ី កាប កា យីស៊ូ ជា «ហែ សី: អីស ណោះ ញ៉ា ត្រក់ អន់ខែ ប្រគី ង៉ារ កាច់ រៀ ពីង ងារ វ៉ាឡូរ នីអៀ ឡុក? ចាបាប អូ អន់ ប្រគី ង៉ារ នែរ អា ពីង ងារ វ៉ាឡូរ អុះ នី»។

២៥ យីស៊ូ តើល ជា «អន់ដីស ទិដ្ឋ អូ ទី អាន ប សារ សាដាច់ ងារីត លូ គ្រូប អើ ប្រគី ផះ អន់ខែ ឡា យ៉ុត តង កាន កាណាគី សា ណោះ ពៃ ?

២៦ ផះ រ៉ាងហារ រតី អាបីយ៉ាថា ប្រគី ម៉ែត ក្រាត់ រ៉ាម៉ះ ហ្ម្រះ ផះ ណោះ សាដាច់ ងារីត ម៉ុត កាណាង ចារ រ៉ាម៉ះ ហ្ម្រះ អ្យក់ សា ណា ប្រាង ពូ ឡើន អន់ ហះ ម៉ាត់ ហ្ម្រះ លូ ផែក អន់ កា គ្រូប អើ អន់ដា ដេល *។ តាម ចាបាប ទី ដឹង ក្រាត់ រ៉ាម៉ះ ហ្ម្រះ ខីន សា ណា ប្រាង ណោះ»។

២៧ កេះណោះ យីស៊ូ រះ កា ម្ចាស់ ផាវ៉ាស៊ី ជា «ហ្ម្រះ បិកកាតយ័ ប្រាងកើត ងារ វ៉ាឡូរ កៀ អន់ កា ប៉ាណូស អូ ត្រក់ ប្រាងកើត ប៉ាណូស កៀ អន់ កា ងារ វ៉ាឡូរ អុះ។

២៨ ទីល នីណោះ ប៉ាណូស អាញ ឡាក់ តាំងឡា ងារ វ៉ាឡូរ ដេល»។

៣

១ យីស៊ូ ចាក ម៉ុត ពីង រោង ម៉ោញ ទង ណាវ ទី ប៉ាណូស ម៉ោញ ដូរ ក្រិវ តី ម៉ោញ ប៊ែង អ្នែ ហះ ណោះ។

២ ពូ ចា ហែ យីស៊ូ អូ ផែត អើ តាត់ អន់ដាត់ ប៉ាណូស ក្រិវ តី ពីង ងារ វ៉ាឡូរ ម៉ាត់ ចឹង ទី សារ កាប កា អើ។

៣ យីស៊ូ កាប លូ ប៉ាណូស ក្រិវ តី ណោះ ជា «អ្យរ អន់តារ អ្នែ ហែ ហះ អន់តិត ពូ អា»។

៤ កេះណោះ យីស៊ូ អំប៊ញ លូ អន់ខែ ជា «ងារ វ៉ាឡូរ ចាបាប អន់ ប្រគី ង៉ារ ដាក់ ញ៉ា ប្រគី ង៉ារ អូ ដាក់? ត្រក់ តង ប៉ាណូស អន់ រីស ញ៉ា ត្រក់ ប៉ាន់តោ អ្នាត ?» ហះកា អន់ខែ អ្នែ រ៉ាដាប ទិដ្ឋ។

៥ យីស៊ូ កា លែង ហែ កាំឡាង ឡាក់ កា អ្នែ ជុំ អើ ទីប អុក ពុត បិច អីក កា អន់ខែ កាង កល់ តាឡាម។ យីស៊ូ កាប លូ ប៉ាណូស ក្រិវ តី ណោះ ជា «ហត់ ឡាង ហែ តី!» ប៉ាណូស ណោះ កា ឡាង តាទីច ជាឌី តី អើ ណោះ កា ដាក់ តែល ទៅ ណាវ។

៦ ម្ចាស់ ផាវ៉ាស៊ី ចាក ឡាច់ ឡើង រោង ឡា ពីកសា គ្រូប លូ ម្ចាស់ កាំឡាង សាដាច់ ហោរត ឡុត កៀ ណាវ ទ្រង ចឹង ប៉ាន់ តោ អ្នាត យីស៊ូ។

សារ កាំឡាង អៀង ចាក ពូយ យីស៊ូ

៧ ខ្មែង ឡើង ណោះ យីស៊ូ ចាក ឡា ប៉ាត់ តាំងលោ កាលីឡេ លូ សី: អើ។ ទី កាំឡាង អៀង ឡើង ខេត កាលីឡេ ឡា ពូយ អើ លូ ទី ប៉ាណូស ពី: ឡើង ខេត យូដា

៨ មៀង យេរូសាឡឹម ខេត អ៊ីឌុម ម្ចាស់ អ្នែ តែង ងារ ឡាច់ ទៀក ទ្រង យដាន លូ ម្ចាស់ បក់ អ្នែ ជុំ មៀង ទីរិះ លូ មៀង ស៊ីដូន។ កាំឡាង អៀង អា ចាក ពូយ យីស៊ូ ញុន ពូ កាតាំង លោ ឡើង សារ ដាក់ អើ ប្រគី ទីណោះ ណោះ។

៩ យីស៊ូ ប្រើ សី: អើ ទ្រៀម ទុក ម៉ោញ អន់ កា អើ អ្យត ផែត ទី ប៉ាណូស អៀង ពី: គ្រូប អើ

១០ ខង ទី ប៉ាណូស អីត ពូ អៀង ប៉ាពែរ ម៉ុត ក្យាម អើ កៀ ទី សាប៉ាត់ អើ ខង យីស៊ូ ទី តាត់ អន់ដាត់ ប៉ាណូស អន់ ដាក់ ប្រាល អៀង ដូរ។

១១ ផះ ម្ចាស់ ហ្ម្រះ ប៊ីត បំបំ យីស៊ូ អន់ខែ កាដាប សាប៊ះ អើ ទីប កាប ឡុង ជា «អីស ឡាក់ គន ហ្ម្រះ បិកកាតយ័»។

១២ ហះកា យីស៊ូ កាប ប្រាងអ្យត អន់ខែ កាខាត់ កៀ ផៃ អន់ ម្ចាស់ ហ្ម្រះ ប៊ីត រះ អន់ ពូ អន់ហ្មាល អើ។

១៣ កេះណោះ យីស៊ូ ចាក ហារ ពីង ប៉ានីម។ អើ អើ ហារ បក់ ចំ ឡាក់ អើ ប៉ាញ ពុត រើស អ្យក់ អន់ខែ កា ឡា ប៉ាត់ ចារ អើ។

១៤ អើ រើស អ្យក់ សី: ១២ ដូរ ឡាក់ អើ អន់ សិច ជា ម្ចាស់ រះ ប៉ាតាង អើ កៀ អ្នែ អន់ខូ លូ អើ ម៉ាត់ ចឹង ប្រើ អន់ខែ ចាក រះ សារ ដាក់ ម៉ះ ហ្ម្រះ:

១៥ ទីប អន់ អន់ខែ ទី អំរ៉ាញ ទ្រុះ ឡាច់ ហ្ម្រះ ប៊ីត ហ្ម្រះ រីត ដេល។

១៦ យីស៊ូ រើស អ្យក់ អន់ខែ ១២ ដូរ ណោះ ទី ស៊ីដូន អើ រើ សិច អើ ជា «ពេត្រុះ»

១៧ យ៉ាកុប គន រតី សេបេដេ លូ យូហាន អុះ យ៉ាកុប យីស៊ូ រើ សិច អន់ខែ អើ ជា «បោនអីក» ព្រៃ ជា «ប៉ាណូស ទី ពុត សាង់ ប៉ុប តេះតរ»

៩ ២:២៤ ២:២៤ តាម ចាបាប ហ្ម្រះ ប្រគី ង៉ារ ដឹង ត្រោ ងារ ត្រក់ វ៉ាឡូរ ម៉ោញ ងារ ហះកា ម្ចាស់ ផាវ៉ាស៊ី អន់ខែ ផែម ចាបាប អន់ខែ ណាវ ជា អន់ខែ បំបំ ពូ ព្រាច សា រៀ ពីង ងារ វ៉ាឡូរ អន់ខែ ជា យច ចាបាប ហង ឡាក់ កា ប្រគី ង៉ារ ដេល។ * ២:២៦ ២:២៦ ផះ ណោះ ហ្ម្រះ អូ អីក កា សាដាច់ ងារីត អុះ ទីល នីណោះ ម្ចាស់ ផាវ៉ាស៊ី អូ ត្រក់ អីក កា សី: យីស៊ូ ដេល។ បំរ ហែ ១ សា យូអែល ២១:១-២។

១៨ អន់ត្រេ គឺលីប បាថូលូមេ ម៉ាថាយ ថូម៉ះ យ៉ាកុប គនរតី អាណផាយ ថាដេ ស៊ីម៉ូន ប៉ាណូស ក្រី ប៉ាត់ តារ៉ាត់*

១៩ លូ យូដេ អ៊ីសាការីយ៉ូត ប៉ាត់ អន់តីក អែរី ប្រតី អូ ត្រង់ កា យីស៊ី។

សារ យីស៊ី រ៉ះ សារ ប៉ាន់ដឹប ឡឺង ប្រ្លះ បឺត សាតាំង

២០ អន់តីក ឡឺង ណោះ យីស៊ី សីត ទីល ប៉ាត់ ហឺ ទី កាំឡាំង អៀង ពិះ ណារ ប្រតី អន់ កា យីស៊ី លូ សិះ អែរី អូ ហារ សា សាណា។

២១ ផះ មូត ហឺ ក្រាន យីស៊ី កាតាំង លេវ ឡឺង សារ អា អន់ខែ ចាក ណាំង យីស៊ី ភៀ រ៉ុប អៀក សីត ខង អន់ខែ សាម៉ត កា យីស៊ី កើត ងល់ អូ ហ្វង កេះ។

២២ ម៉ោញ ណារ មូត ណែយ បាំងហៀន ចាបាច់ ឡាក់ ពិះ ឡឺង មៀង យេរូសាឡឹម កាប ផា «ប៉ាណូស អា ទី បេល សេចូល ឡាក់ សាដាច់ ប្រ្លះ បឺត ម៉ុត អែរី ពឹង ឡាកោ អែរី បះ អែរី អូ ទ្រុះ ឡាច់ ប្រ្លះ បឺត នីអៀ ខង សាដាច់ ប្រ្លះ បឺត អន់ អំវាញ កា អែរី»។

២៣ យីស៊ី អែរី ពូ ពិះ ប៉ាត់ ចារ អែរី កេះណោះ អែរី កាប ប៉ាន់ដឹប ផា «នីចម ប្រ្លះ បឺត សាតាំង អូ ទ្រុះ ឡាច់ សាតាំង ទៅ ប ?

២៤ ផា ប៉ាសុន ប៉ាថេត ចំ តាប៉ូញ គូប សោប ប៉ាថេត ណោះ ចឹង ក្លះ វ៉ាយ តាប្រះ តាប្រោង ហង។

២៥ ផា ខាប់ខូ ចំ តាប៉ូញ គូប សោប ខាប់ខូ ណោះ ចឹង ក្លះ ក្លាយ វ៉ាយ គូប ហង។

២៦ ផា សាតាំង តាប៉ូញ អឹក កា ឡាកោ ទៅ អែរី ចឹង អែរី អូ កើត អុះ យី អែរី វ៉ាយ រ៉ុង ហង។

២៧ អូ ទី បក់ ពៀ ខិន ម៉ុត វ៉ាត អៀក វ៉ាស អំប៉ាស ពឹង ហឺ ប៉ាណូស កេង អុះ ទី ដឹង រ៉ុប កត់ បក់ កេង ណោះ ហឺ ណោះ ចឹង ខិន ម៉ុត វ៉ាត អៀក វ៉ាស អំប៉ាស អែរី ទី។

២៨ អាញ រ៉ះ តាទីច កា អន់ដឹស ផា ប៉ាណូស ចំ ប្រតី សារ យច លើ កាប ផាម៉ាត ប្រ្លះ អែរី ចឹង អូ អៀក យ៉ុ អុះ។

២៩ ហះកា បក់ ចំ កាប ផាម៉ាត កា ប៉ាដាត់ ប៉ាលីង ប្រ្លះ ឡាក់ ដាក់ កាខាក់ អែរី អូ អ្នាត ដោះ អុះ យី ប្រ្លះ ចឹង អៀក យ៉ុ សារ យច ម៉ះ អែរី លើយ ទីល ប៉ាដាត់»។

៣០ យីស៊ី កាប នីណោះ ញុន ពូ ផា ទី ប្រ្លះ បឺត ម៉ុត អែរី ពឹង ឡាកោ អែរី។

៣១ ផះ ណោះ មើត លូ អុះ យីស៊ី ទីល ពិះ អែរី កេង ឡឺង ហឺ អន់ខែ ប្រើ ពូ ម៉ុត រ៉ះ កា យីស៊ី។

៣២ មូត អែរី ជុំ យីស៊ី បក់ សំយ៉ាង អែរី បាំងហៀន ណោះ អន់ខែ រ៉ះ កា អែរី ផា «ហែតោ មើត លូ អុះ អីស ពិះ ណាំង អីស អន់ខែ អែរី កូម កេង ឡឺង»។

៣៣ យីស៊ី តើល ផា «ពៀ មើត អាញ ? ពៀ អុះ អាញ ?»

៣៤ កេះណោះ យីស៊ី កាលែង ហែ ប៉ាណូស បក់ អែរី ជុំ អែរី លូ កាប ផា «កាំឡាំង ទី អា ហង មើត លូ អុះ អាញ។

៣៥ បក់ ចំ ប្រតី ពូយ ប្រ្លះ បឺកកាតយី មូត ណោះ ហង មើត អាញ លូ អុះ កាម៉ាក់ អុះ អង់កាន់ ម៉ះ អាញ»។

៤

សារ យីស៊ី រ៉ះ សារ ប៉ាន់ដឹប អន់ទៀតៗ

១ យីស៊ី បាំងហៀន ពូ រហង ទៀក តាំងលេវ ណារ។ ទី កាំឡាំង អៀង វ៉ាង វ៉ាដៃ ពិះ អែរី ជុំ អែរី។ ណោះ អែរី កា អៀក ដីរ អែរី ពឹង ទូក ឡាច់ ឡឺង ហង បឺត កាបាច់ មូត កាំឡាំង អន់ខែ អែរី រហង ពឹង តោក។

២ យីស៊ី កាប ប៉ាន់ដឹប សារ អៀង បាំងហៀន អន់ខែ។ អែរី បាំងហៀន ពូ ផា

៣ «ហត់ សំយ៉ាង ! ទី កាម៉ាក់ ម៉ោញ ដូរ ចាក ឡាក់ ចី តិល ពៀ។

៤ ផះ អែរី ចី តិល ពៀ អន់ដា ឡឺ ពឹង ទ្រង សែម ចោះ ទី។

៥ តិល អន់ដា ឡឺ ពឹង តេះ អែហ្គា ឡាក់ ចារ អូ ទី តេះ កាពុល។ តិល ពៀ ណោះ ហិន ឡាម៉ត់ ខាក់ ខង តេះ ឡាតាំង

៦ ហះកា ទីល ដាវ តុ ឡាំងគត អែរី កា ឡាយោ ក្រោះ ខង វ៉ាយ អែរី តោត អូ ជ្រុ។

៧ តិល អន់ដា ណារ ឡឺ ពឹង តេះ ចារ ទី សាលៀ ប៉ាត់ អែរី ហិន សាលៀ កាត្រាប រឹត អែរី ប្រតី អន់ អែរី អូ អូ ថ្លៃ ប៉ាការ អុះ។

៨ ហះកា ទី តិល អន់ដា ណារ អែរី ឡឺ ពឹង ចារ តេះ ដាត់។ តិល ណោះ កា ហិន ហារ បាំងកើត ថ្លៃ ប៉ាការ។ តិល អន់ដា ម៉ោញ ឡាច់ ៣០ ម៉ោញ ឡាច់ ៦០ ម៉ោញ ឡាច់ ១០០»។

៩ កេះណោះ យីស៊ី កាប ផា «ពៀ កាតាំង សារ អា អៀក យឺត ចារ ជ្រុប ពិ !»។

* ៣:១៨ ៣:១៨ ក្រី ប៉ាត់តារ៉ាត់ ពូ អែរី ផា ក្រី កាណាន ដេល យី មូត ប៊ូច កា សុនសាត អ៊ីស្រាអែល ប្រតី ប៉ាត់តារ៉ាត់ ភៀ អន់ វ៉ាដៃ ឡឺង តី សុនសាត រ៉ុម។ † ៣:២២ ៣:២២ បេលសេចូល យី ម៉ែត ប្រ្លះ បឺត សីត សាតាំង ណោះ ហង។ ‡ ៣:២៧ ៣:២៧ ប៉ាណូស កេង ណោះ យី ប្រ្លះ បឺត សាតាំង។

១០ អន់តីត ឡើង ណោះ ផះ កាំឡាំង រៀង អូ ទី អ្នក អន់ខូ លូ អើ ណោះ ម្នាក់ សឹះ ១២ ដូរ លូ ម្នាក់ អន់ទៀត អន់ដា អ្នក លូ អើ អន់ខែ អំបញ្ច ឡើង សារ អើ កាប ប៉ាន់ដីប ណោះ។

១១ យីស៊ូ រិះ កា អន់ខែ ជា «អាញ ចឹង រិះ អន់ អន់ដីស ហ្នឹង សារ អោន សាគីម ឡើង សារ ប្រ្លឹះ រ៉ាំងហៃ រ៉ាំង ខ្យា ហះកា ពូ អន់ទៀត ពូ កាតាំង ដឹង សារ ប៉ារ៉ាម ដោច

១២ ម៉ាត់ អន់ខែ ហៃ បំប៉ ហះកា អូ អន់ហ្នាល់ យី ៖ អន់ខែ កាតាំង ហះកា អូ ហ្នឹង អ្នក ផែត អន់ខែ រ៉ូល ណាំង ប្រ្លឹះ ណោះ អើ អូ អ្នក យី អន់ខែ *»។

១៣ កេះណោះ យីស៊ូ កាប «ជា អន់ដីស អូ ហ្នឹង សារ ប៉ាន់ដីប អា នីចម អន់ដីស ចឹង ហ្នឹង សារ ប៉ាន់ដីប អន់ទៀត ៗ ណាវ?

១៤ ប៉ាណូស ទី តិល ញ៉េ ឡាក់ ប៉ាណូស រិះ ប៉ានីរ ប្រ្លឹះ។

១៥ ប៉ាណូស អន់ដា ញ៉េប ឡាក់ កា តិល ឡី ពឹង ទ្រង ផះ អន់ខែ កាតាំង ពូ រិះ ប៉ានីរ ប្រ្លឹះ ណោះ ប្រ្លឹះ បឹក សាតាំង កា រ៉ាត អ្នក ឡាច ប៉ានីរ ប្រ្លឹះ ណោះ ឡើង អន់ខែ ឡាត។

១៦ ប៉ាណូស អន់ដា ឡាក់ កា តិល ឡី ពឹង ចារ តេះ អំហ្នោ កា និះទៅ ដេល។ សាត់ កាតាំង ប៉ានីរ ប្រ្លឹះ អន់ខែ កា ហោក សៀ ឡាត។

១៧ ហះកា អន់ខែ អូ ទី អន់ ប៉ានីរ ប្រ្លឹះ ម៉ុត កាណុង ពុត អន់ខែ កាខាក់ ហិ។ អន់ខែ សៀ ដឹង ម៉ោញ ទ្រ។ ទីល ទី សារ ថុក ញ៉ាក់ កើត ពីះ លើ ទី ពូ អន់ទៀត អូ ណិស ញុន កា ប៉ានីរ ប្រ្លឹះ ណោះ អន់ខែ កា អ្នក សៀ ឡាត។

១៨ ប៉ាណូស អន់ដា ឡាក់ កា តិល ឡី ពឹង ចារ សាលៀ។ អន់ខែ កាតាំង ប៉ានីរ ប្រ្លឹះ ដេល

១៩ ហះកា អន់ខែ រ៉ូន វាយ ដឹង កា សារ អ្នក កុន ប៉ាណូស ពឹង អង់កក់ តេះ អា។ អន់ខែ ហោក ដឹង កា រ៉ាស អំប៉ាស លូ បិច កា កាណាត់ អន់ទៀត ៗ ណាវ។ សារ ទីណោះ ប្រឹក អូ អន់ ប៉ានីរ ប្រ្លឹះ កើត ថ្លៃ ប៉ាកាវ អុះ។

២០ ហះកា ទី ប៉ាណូស អន់ដា ណាវ ឡាក់ កា តិល ឡី ពឹង ចារ តេះ ដាត់។ អន់ខែ កាតាំង ប៉ានីរ ប្រ្លឹះ ណោះ កា សៀ។ អន់ខែ បាំងកើត ថ្លៃ ប៉ាកាវ បក់ អន់ដា ម៉ោញ កើត ៣០ បក់ អន់ដា ម៉ោញ កើត ៦០ បក់ អន់ដា ណាវ ម៉ោញ កើត ១០០»។

២១ កេះណោះ អើ ជា «អូ ទី ញ៉េ សុះ តាគៀង អ្នក វែវ កាត្រាប លើ ចែក អន់តេះ ត្រេ អុះ។ យី ពូ សុះ ចែក ពឹង ចារ តាគៀង ទៅ។

២២ គ្រីប សារ អោន ភៀ រិះ អន់ ពូ ហ្នឹង គ្រីប សារ សាគីម ភៀ ឡាង តាំបាង អន់ ពូ បំប៉។

២៣ ញ៉េ កាតាំង សារ អា អ្នក យីត ចារ ជ្រុប ពិ»។

២៤ កេះណោះ យីស៊ូ កាប ណាវ ជា «អន់ដីស ត្រុត ឡាវ៉ាង ឡើង សារ អន់ដីស សាំយ៉ាង អា កាខាក់។ អន់ដីស រ៉ាល់ ប៉ុប ចំ អន់ដីស ចឹង ទី ប៉ុប ណោះ ដេល លើ លិះ ឡើង ណោះ សាំ។

២៥ ប៉ាណូស ចំ ទី កេះ ចឹង អន់ ផែម ណាវ ហះកា ប៉ាណូស ចំ អូ ទី ចឹង ត្រុត អ្នក ឡាច កាណាត់ ញ៉ា ឡាក់ អើ ទី បិក ប៊ែត ណោះ»។

២៦ យីស៊ូ កាប ណាវ ជា «សារ រ៉ាំងហៃ រ៉ាំងខ្យា ម៉ះ ប្រ្លឹះ បិកកាតយ័ ញ៉េប ឡាក់ កា ប៉ាណូស ម៉ោញ ដូរ ទី តិល ញ៉េ ពឹង តេះ អើ។

២៧ យី ៖ អើ តែប លើ អ្នក យី ៖ ម៉ាំង លើ តារ កាតាម កា តិល ណោះ ប៉ាទុះ ម៉ាត់ ចាត់ ឡាវ៉ាង គត ដេល។ អើ អូ អូ អន់តក់ តិល ណោះ អើ ប៉ាទុះ ម៉ាត់ ចាត់ ឡាវ៉ាង គត នីចម អុះ

២៨ ខង តេះ តាក់ អង់ហិន តិល ណោះ អើ ទៅ។ សាត់ ប៉ាន់ដា ចាត់ ឡាវ៉ាង គត អន់តីត ឡើង ណោះ ចាត់ អង់ កោហ ធ្លោហ ប៉ាយកី ទី ថ្លៃ។

២៩ ទីល ទុំ កេះ ពូ អ្នក កាន់ខៀវ ច្រុត ឡាត ខង ទីល មុន ច្រុត កេះ»។

៣០ យីស៊ូ កាប ណាវ ជា «សារ រ៉ាំងហៃ រ៉ាំងខ្យា ម៉ះ ប្រ្លឹះ បិកកាតយ័ ញ៉េប ឡាក់ កា កាណាត់ ញ៉ា? ពិន ចឹង អ្នក កាណាត់ ញ៉ា ចឹង ប៉ាន់ដីប អន់ ត្រុត?

៣១ សារ រ៉ាំងហៃ រ៉ាំងខ្យា ម៉ះ ប្រ្លឹះ បិកកាតយ័ ញ៉េប ឡាក់ កា តិល រ៉ាហ៊ីញ ម៉ោញ នែវ។ ផះ ពូ តប់ តិល ណោះ ពឹង តេះ អើ រ៉ាហ៊ីញ ឡើង ពូ។

៣២ ទីល ពូ តប់ កេះ តិល ណោះ កា ហិន ហាវ តិស លិះ ឡើង តើម សាណា អន់ទៀត ៗ ទី ហ្នា ទី តាំងកង ទី កី ឡា អត់ ម្នាក់ សែម ពីះ ប្រឹក សិប្ប រ៉ាឡូវ អ្នក»។

* ៤:១២ ៤:១២ ប៊ែរ ហៃ អេសាយ ៦:៩-១០។

៣៣ យីស៊ូវ រះ ប៉ានីរ បង្កើន អន់ ពូ សាំយ៉ាង អើ ខុ កាប ប៉ាន់ដីប នីអៀ ហាង តាម ពូ ហ្លួង ពូ ទៅ។
 ៣៤ រ៉ប់ យីស៊ូវ រះ ប៉ានីរ បង្កើន អន់ ពូ សាំយ៉ាង អើ កាប ប៉ាន់ដីប លើយ ហះកា ប៉ាក់ អើ ឡាច់ ឡឹង កាំឡាំង អៀង អ្នែ ដឹង មូត សីះ អើ ណោះ អើ រះ តាក់ អង់ហ្លួង សារ ទិណោះ អន់ សីះ អើ ហ្លួង។

សារ យីស៊ូវ ប្រគំ អន់ ស្វាស បី ខ្យាល

៣៥ ង៉ាច ដាវ ណោះ ទៅ យីស៊ូវ រះ កា មូត សីះ ផា «ពិ ពិន យួង ឡាំ ប៉ាក់ ហាង តោ»។
 ៣៦ មូត សីះ កា ចាក ឡាច់ ឡឹង កាំឡាំង អៀង ជីរ ជិះ ទូក អន់ខុ លូ យីស៊ូវ ឡាក់ អ្នែ ពឹង ទូក ណោះ។ ទី ទូក អន់ ទៀត អន់ដា ឡាំ អន់ខុ ដេល។
 ៣៧ ផាឌី ប្លែង បី ខ្យាល រ៉ាល ពុត បី ទៀត រ៉ាំងត្លាច មុត កាណាង ទូក បើត ចឹង ប៉ាញ៉ា។
 ៣៨ កាប៉ាច់ យីស៊ូវ តែប ខើយុត អន់ហើយ ហ្លាក់ អ្នែ ប៉ាក់ កាសៃ ទូក។ មូត សីះ ពីះ រ៉ោ អើ ផា «ណៃយូ ពិន តោ កិញអៀ ហាង! ញ៉ា អីស អូ យីត ប?»
 ៣៩ យីស៊ូវ អ្នែ អន់តាវ កេះណោះ ទីប ខ្យាល លូ ទៀត ផា «ស្វាស ឡុត ពិ!» ផះ ណោះ ស្វាស ខ្យាល ប្រាំង ខឹង អង់កក់ ទៀត ដាក់ ចិរ តែល ទៅ។
 ៤០ កេះណោះ យីស៊ូវ កាប កា អន់ខែ ផា «ញ៉ា ត្រត់ អន់ដីស អ្នែត តាឡាម៉ ឆីអៀ? អន់ដីស បើ សៀ ប?»
 ៤១ អន់ខែ អ្នែត អ្នីរ ម៉ោញ កាប លូ ម៉ោញ ផា «ប៉ាណូស នែរ ចំ អា បះ ខ្យាល លូ ទៀត រ៉ាប់ អើ នីអៀ?»។

៥

សារ យីស៊ូវ តាំងហ្សិត បង្កើន បើត ឡាច់ ឡឹង ប៉ាណូស

១ យីស៊ូវ លូ សីះ អើ យួង ទីល ហាង តោ មុត កាណាង ព្រី សុនសាត កេរ៉ាស៊ីន។
 ២ ផះ យីស៊ូវ អ្នែ ឡាច់ ឡឹង ទូក ផាឌី កា ទី កាម៉ាក់ បង្កើន ប្រគំ ម៉ោញ ដួរ ចាក ឡាច់ ឡឹង ចារ ពូ តប់ ប៉ាទ្រូ ពីះ ប៉ាក់ ចារ អើ ឡុត។
 ៣ ប៉ាណូស អា អ្នែ រចារ ពូ តប់ ប៉ាទ្រូ អូ ទី ញើ ចឹង ដាម កត់ អើ អុះ យីះ ពូ កត់ អើ លូ ច្រាល កា អូ ទូម អុះ។
 ៤ ពូ តាឡាម៉ ចែត ណោះ លូ កត់ លូ ច្រាល អៀង ទង កេះ ហះកា អើ រ៉ាក ណោះ សានដួះ ច្រាល។ អូ ទី បក់ ញើ ដាម អើ អុះ។
 ៥ អើ ចាក អ្នែ រដុង ប៉ានីម ចារ ពូ តប់ ប៉ាទ្រូ រ៉ប់ ម៉ាំង រ៉ប់ ដាវ ស៊ូ អ្នែ ឡុង លូ អ្នែ អំហ្លោ ទ្រួស ឡុកោ អើ ទៅ។
 ៦ ផះ អើ បំបំ យីស៊ូវ ឡឹង ចាំងហាយុត អើ សាតាក់ ឡាំ ជន តាកុល ឡោម សាំប៉ះ យីស៊ូវ។
 ៧ អើ ត្រែបក ម៉ែប ខាក់ ផា «អី យីស៊ូវ តន បង្កើន តីស ហ្លិត ឡឹង ពូ អីស ទី សារ ញ៉ា លូ អាញ? អាញ បំរ ឡោម អីស ហះ ម៉ាក់ បង្កើន បិកកាតយី វៃ ប្រគំ បាប អាញ»។
 ៨ បង្កើន បើត កាប នីណោះ ញួន កា យីស៊ូវ តាំងហ្សិត អើ ផា «បង្កើន បើត ឡាច់ ឡឹង ប៉ាណូស អា ពិ»។
 ៩ កេះណោះ យីស៊ូវ អំបំញ លូ បង្កើន បើត ណោះ ផា «ញើ សិច អីស?» បង្កើន បើត រះ ផា «ញួន សិច តាបំលំ តា ហាន ខង ញួន ទី គូប អៀង ដួរ»។
 ១០ បង្កើន បើត ឡោម ឡុ យីស៊ូវ ខាក់ អ្នែត កា អើ ទ្រុះ ឡាច់ អន់ខែ ឡឹង ចារ ណោះ។
 ១១ ក្សាម៉ រណោះ ទី សាតែ អៀង ម៉ោញ តាបំលំ ផះ អ្នែ ណាំង សា រដុង ប៉ានីម។
 ១២ មូត បង្កើន បើត ឡោម យីស៊ូវ ផា «បំរ អន់ ញួន មុត ពឹង សាតែ តោ ឡុត»។
 ១៣ យីស៊ូវ កា កម អន់។ មូត បង្កើន បើត កា ឡាច់ ឡឹង កាម៉ាក់ ណោះ មុត ពឹង សាតែ។ តាបំលំ សាតែ អៀង យី អើ ២០០០ កល់ សាតាក់ ជីរ ច្រាំង ត្រុត ឡុ ពឹង ទៀត តាំងលោ ឡុង ទៀត តោ ទី។
 ១៤ មូត រង សាតែ សាតាក់ សិត រះ លូ មូត កាំឡាំង អ្នែ ប៉ាក់ មៀង លូ មូត កាំឡាំង បក់ អ្នែ ប៉ាក់ ស្រុក តេះ។ កាំ ឡាំង ប៉ាណាំ គូប ចាក ឡុ ហៃ សារ ណោះ។
 ១៥ ទីល ប៉ាក់ ចារ យីស៊ូវ អន់ខែ បំបំ ប៉ាណូស បក់ បង្កើន បើត តាបំលំ តាហាន មុត។ អើ អង់អ្នែ ហះ ណោះ ដាក់ ហ្លួង កេះ កាសិប ញើត ខោ អារ ដេល។ សារ ណោះ ប្រគំ អន់ ពូ អ្នែត កា យីស៊ូវ។
 ១៦ មូត បក់ បំបំ សារ ណោះ ម៉ាក់ តាំងឡុ កា រះ តូ កា ពូ ឡឹង សារ កាម៉ាក់ បង្កើន ប្រគំ លូ សារ សាតែ ណោះ ដេល។
 ១៧ កេះណោះ ពូ ឡោម ឡុ យីស៊ូវ ប្រើ ចាក ឡាច់ ឡឹង ចារ ពូ ណោះ។
 ១៨ ផះ យីស៊ូវ ចាក ជីរ ជិះ ទូក កាម៉ាក់ បក់ បង្កើន ប្រគំ ពៃ បំ ពួយ អ្នែ អន់ខុ លូ អើ ដេល។

១៩ ហះកា យីស៊ូ អ្នក អន់ អែវ ព្រួយ អុះ។ អែវ រះ កា កាម៉ាក ណោះ ជា «ចាក ស៊ីត ប៉ាត់ ហី អីស ពិ! ស៊ីត អែវ លូ ខាប់ខ្លួន អីស ម៉ាក រះ សារ ប្រ្រឹះ បិកកាតយី តាបាប តាប៉ុន កា អីស លូ សារ អែវ តង់ តាត់ អន់ដាត់ អីស អា»។

២០ កាម៉ាក ណោះ កា ចាក ឡាច់ រះ កា កាំឡាំង ខេត ដេកាប៉ូល ឡឹង សារ យីស៊ូ តាត់ អន់ដាត់ អែវ។ គ្រីប ដូរ ឡាក់ កាតាំង សារ អែវ រះ ពូ កា ញុម ខាត់។

សារ យីស៊ូ តាត់ អន់ រ៉ែស ស៊ីត គន រត់ យ៉ែវ្រះ

២១ យីស៊ូ ជិះ ទូក ប្លូង តាំងលេវី ឡឹង ហាង តោ ស៊ីត ប៉ាត់ ហាង អា ណារ៉ូ។ ណោះ ទី តាប៉ល់ កាំឡាំង អៀង ប៉ាត់ គូប ពីះ ប៉ាត់ ចារ អែវ អែវ រហាង តាំងលេវី។

២២ ផះ ណោះ ទី ក្រាត់ រ៉ាងហៃ រោង ម៉ោញ ដូរ សិច យ៉ែវ្រះ ពីះ ទីល។ ផះ អែវ ប៉ប យីស៊ូ អែវ កា ជន តាកុល សាំប៉ះ ហះ ជុង យីស៊ូ

២៣ កាប ឡោម រះ កា យីស៊ូ ជា «គន អង់កាន់ អាញ អីត យ៉ិប ខាត់ ប៊ែត ចឹង តោ ហាង ប៉រ អីស ឡាំ សាប៉ាត់ ពីង អែវ ណើ ម៉ាក អែវ ដាត់ អែវ រ៉ែស»។

២៤ យីស៊ូ កា ឡាំ ព្រួយ អែវ។

ទី តាប៉ល់ កាំឡាំង អៀង ខាត់ ប៉ាពែរ ចាក ព្រួយ អែវ។

២៥ ផះ ណោះ ទី អង់កាន់ ម៉ោញ ដូរ អីត ជីរ អញ ជុ លើយ ទុញ ១២ សាណាំ កេះ។

២៦ ទី ម្នុត ម៉ូអ្យា អៀង ពូ អែវ អ្នក ប្រត់ ដាត់ អុះ ហែង កា អីត ហែង យ៉ិប ៗ។ អែវ ប្រូ រ៉ាស អំបាស ទី ប្រ្រឹះ អ្យក់ ពូ ឡាកោ អែវ អ្នក ទី ប៉ាឡេ អុះ អែវ ហែង យ៉ិប ៗ។

២៧ អង់កាន់ ណោះ កាតាំង លេវី ពូ រះ សារ យីស៊ូ អែវ កា ឡាំ ប៉ាពែរ ម៉ុត ព្រួយ អន់ខ្លួន កាំឡាំង ដេល ម៉ុត សា ប៉ាត់ អាវ តីស យីស៊ូ ទ្រង អង់កក់។

២៨ ញន អែវ យីត កាណុង ពុត «ជា អាញ ទី សាប៉ាត់ ដឹង អាវ អែវ ដាត់ ហង អីត អាញ អា»។

២៩ ជាឌី ឡាកោ អែវ កា ងត់ ជាម ឡូត អែវ កាតាំង ឡាកោ អែវ ដាត់ កេះ។

៣០ កេះណោះ យីស៊ូ កា អ្នក ឡូត ជា អំរ៉ាញ អែវ ទី តាត់ អន់ដាត់ ប៉ាណូស។ ណោះ អែវ កាលែង ឡាំ បែង កាំឡាំង អំបញ ជា «ពៀ សាប៉ាត់ អាវ អាញ?»

៣១ ម្នុត សិះ តើល អែវ ជា «អីស ប៉ប កេះ កាំឡាំង អៀង ចាក ប៉ាពែរ គូប ខាត់ អា ខ ញាំ ត្រត់ អីស អំបញ ជា ពៀ សាប៉ាត់ អាវ អីស នីអៀ?»។

៣២ យីស៊ូ ហៃ ជុំ កាំឡាំង បិច អ្នក អន់តត់ ជា ពៀ សាប៉ាត់ អែវ ណោះ។

៣៣ អង់កាន់ ណោះ អ្យក រ៉ាវែត ខង អែវ អ្នក អន់តត់ សារ ណោះ កើត ពីង ឡាកោ អែវ។ អែវ ម៉ុត កាដាប សាំប៉ះ ហះ ជុង យីស៊ូ លូ រះ សារ ឡាក់ ទី កើត ពីះ កាណុង ឡាកោ អែវ ទីណោះ កា យីស៊ូ។

៣៤ យីស៊ូ កាប លូ អែវ ជា «អីស ដាត់ កេះ ញន កា អីស សៀ។ ចាក ពិ ចាក ដាត់ ប៉ាឡឹង អន់ ដាត់ អីត អីស ណោះ»។

៣៥ ផះ យីស៊ូ អែវ កាប ណោះ ទី ពូ ពីះ ឡឹង ហី យ៉ែវ្រះ រះ ជា «គន អង់កាន់ អីស តោ កេះ ដៃ អែវ តាត់ អង់ខើក ណែយូ ហង»។

៣៦ យីស៊ូ អ្នក អីត ឡឹង សារ ពូ រះ ណោះ អុះ។ អែវ រះ កា យ៉ែវ្រះ ជា «ដៃ យីត អីស ក្រាន់ កា សៀ ដោច»។

៣៧ យីស៊ូ អ្នក អន់ ពូ ឡាំ ព្រួយ អែវ អុះ អែវ អន់ ដឹង ពេត្រុះ យ៉ាកុប លូ យូហាន អុះ យ៉ាកុប។

៣៨ ទីល ប៉ាត់ ហី យ៉ែវ្រះ ឡាក់ ក្រាត់ រ៉ាងហៃ រោង ណោះ យីស៊ូ ប៉ប កាំឡាំង អៀង រ៉ាចក់ រ៉ាចល់ អែវ ញាំ អង់ហ្សាំង ឡុង។

៣៩ យីស៊ូ ម៉ុត ពីង កាណុង ហី កាប កា ពូ ជា «ញាំ ត្រត់ អន់ដីស អែវ រ៉ាចក់ រ៉ាចល់ ញាំ អង់ហ្សាំង នីអៀ សាស្យា អា អែវ អ្នក តោ អុះ អែវ ក្រាន់ កា តែប ប្យាក់ ដោច»។

៤០ ហះកា ពូ កាកីក ប៉ាដើក ប៉ាញ ចើរ កា យីស៊ូ។ កេះណោះ អែវ តាំងហ្សិត ឡាច់ ពូ ប៉ាត់ ឡឹង។ អែវ អ្យក់ ដឹង ពី មើត សាស្យា ណោះ លូ សិះ អែវ បែង ដូរ ម៉ុត ព្រួយ អែវ ពីង ណុង ចារ សាស្យា អង់កាន់ ណោះ។

៤១-៤២ សាស្យា ណោះ ទី អាញ ១២ សាណាំ កេះ។ យីស៊ូ រ៉ុប តី អែវ កា ជា «តាលីថា គូមី!» ព្រៃ ជា «អ្យរ ពិ ណាង»។ ជាឌី សាស្យា អង់កាន់ ណោះ កា អ្យរ អន់តាវ ចាក ឡូត។ ផះ ណោះ អន់ខែ ញុម ខាត់។

៤៣ កេះណោះ យីស៊ូ រះ អន់តត់ កា អន់ខែ កាខាត់ អ្នក អន់ រះ សារ ណោះ អន់ ពូ អ្នក អន់តត់ អុះ។ អន់តត់ ឡឹង ណោះ អែវ ប្រើ អន់ខែ អ្យក់ សាណា អន់ កា ណាង ណោះ សា។

៦

សារ យីស៊ូ ស៊ីត ប៉ាត់ ស្រុក ណាសារែត

- ១ យីស៊ូ ចាក ឡាច់ ឡើង ស្រុក ណោះ ស៊ីត ប៉ាត់ ស្រុក តេះ អើ ទៅ ម្នាក់ សឹះ កា ឡា ព្រួយ អើ ដេល។
- ២ ទីល ដាវ វ៉ាឡាវ អើ បាំង ហៀន ពូ ពឹង រោង។ កាំឡាង អៀង កាតាំង អើ បាំង ហៀន ណោះ ពូ ញាម ខាត់។ ពូ កាប គូប ពូ ជា «ឡើង ចំ អើ អ្នក សារ ទិ អា? ញ៉ា ត្រាត់ អើ ហ្សាង សាឡាច់ នី អៀ? ញ៉ា ត្រាត់ អើ អ្នក ប្រគី សារ អីញ អំរ៉ាញ នៃវ អា?
- ៣ ញ៉ា ប៉ាណូស អា អ្នក ត្រាត់ វ៉ាគីយ ចាំង អ៊ឹង គន ម៉ារីប? អ្នក ត្រាត់ អុះ អើ ប សិច យ៉ាកុប យូសេ យូដា លូ ស៊ី ម៉ូន ណោះ? អុះ អង់កាន់ អើ កា អ្នែ កាណាង ស្រុក អន់ខូ លូ ពិន ដេល»។ ណោះ ហង បះ ពូ អ្នក ចៃ សៀ អើ។
- ៤ យីស៊ូ កាប លូ អន់ខែ ជា «ម្នាក់ វ៉ាគីយ ប្រ្រះ ទី ដឹង ពឹង ហី អើ ទៅ ស្រុក តេះ អើ ទៅ អុះ ម៉ិ អើ ទៅ ដោច ពូ អ្នក វ៉ាប អ្ន សៀ អើ»។
- ៥ អ្នែ ហះ ណោះ យីស៊ូ អ្នក ប្រគី សារ អីញ អំរ៉ាញ អៀង អុះ ទី ដឹង សាប៉ាត់ តាត់ អន់ដាត់ ប៉ាណូស អីត ពៀវ ប៉ែង ដូវ។
- ៦ យីស៊ូ ញាម ខាត់ ប៉ែ កាំឡាង ស្រុក អ្ន សៀ តាឡាម។ ឡែង ឡើង ណោះ អើ ចាក ឡា បាំង ហៀន ប៉ាត់ ស្រុក អន់ទៀតៗ ឡាត់ អ្នែ ជុំ រណោះ ណារ៉ុ។

សារ យីស៊ូ ប្រើ សឹះ អើ ចាក

- ៧ កេះណោះ យីស៊ូ អើ ពិះ សឹះ ១២ ដូវ ប្រើ អន់ខែ ចាក ពៀវ ដូវ ៗ លូ អន់ អន់ខែ ទី អំរ៉ាញ ទ្រុះ ប្រ្រះ ប៊ីត ប្រ្រះ រ៉ិត ដេល។
- ៨ អើ អន់តត់ វះ កា អន់ខែ ជា «ដៃ ទ្រង ឡា កាណាត់ ញ៉ា ចឹក ដឹង អ៊ឹង ជ្រៀ បត់ ហង ដៃ ទ្រង ឡា សាណា សា ណិត កាទុង លើ លៀន កាត់។
- ៩ ជិះ ដឹង ក៏ប ហះកា ដៃ ពៀត អារ ពៀវ តាល់។
- ១០ ជា អន់ដីស ម៉ុត ពឹង ហី បក់ ចំ អ្នក អន់ដីស អ្នែ ពឹង ហី ណោះ ទីល ដាវ អន់ដីស ចាក ឡាច់ ឡើង ស្រុក ណោះ ពិ។
- ១១ ជា ស្រុក ចំ ពូ អ្នក ហាប អ្នក កាំបាំង អន់ដីស អន់ដីស ត្រាត់ ចាក ឡាច់ ឡើង ស្រុក ណោះ ទីប តាតុះ ឡាច់ កាបក់ តេះ ឡើង ជុង អន់ដីស កៀ តាំបាង ជា អន់ដីស អ្នក ត្រាត់ លូ ពូ»។
- ១២ ម្នាក់ សឹះ កា ចាក ឡា អន់តត់ ប៉ាតោ កា ពូ អន់ ប៉ុនពែង ពុត ពៀក។
- ១៣ អន់ខែ ទ្រុះ ប្រ្រះ ប៊ីត ប្រ្រះ រ៉ិត អន់ ឡាច់ ឡើង ប៉ាណូស អៀង។ អន់ខែ ឡាប សាដី ពឹង ម្នាក់ ពូ អីត អន់ ពូ ដា ត់។

សារ សាដាច់ ហេរត ប៉ាន់តោ យូហាន

- ១៤ សាដាច់ ហេរត កា អ្នក អន់តត់ ឡើង សារ ទិណោះ ញាន យីស៊ូ លៅ លែង សិច ខាត់។ ហះកា ពូ សាមីត ជា «វតី យូហាន ឡាត់ បាំងប៉ា ពូ ពៃ អើ រ៉ុស ស៊ីត ណារ៉ុ ណោះ ហង បះ អ្នក ប្រគី សារ អំរ៉ាញ អីញ កេង ខាត់ នី អៀ»។
- ១៥ បក់ អន់ដា ជា «អើ អា ហង វតី អេលីយ៉ា» បក់ អន់ដា ណារ៉ុ ជា «អើ វ៉ាគីយ ប្រ្រះ ម៉ោញ ដូវ ឡាត់ កា វ៉ាគីយ ប្រ្រះ វ៉ាងហារ ម៉ោហ ពៃ ដេល»។
- ១៦ កាប៉ាច់ សាដាច់ ហេរត ប៉ាត់ អើ អ្នក អន់តត់ ឡើង សារ អា កេះ អើ ជា «ប៉ាណូស អា នីចមី កា យូហាន អាញ ប្រើ ពូ កាសិត អង់កូ ពៃ ហង រ៉ុស ស៊ីត ណារ៉ុ អា»។
- ១៧-១៨ សារ អា កើត នី អៀ សាដាច់ ហេរត បិច កា ហេរ៉ុខៀស កាម៉ាញ អុះ អើ គីលីប អើ កា អ្នក ទី អើ ឡុត។ ណោះ ហង វតី យូហាន កាប កា សាដាច់ ហេរត ជា «អីស អ្នក ត្រាត់ អ្នក កាម៉ាញ អុះ ប្រគី កាម៉ាញ អីស អុះ»។ កេះណោះ សាដាច់ ហេរត ប្រើ ពូ រ៉ុប កត់ ចត់ វតី យូហាន ត្រន កាណាង ខុក ញាន ហេរ៉ុខៀស។
- ១៩ ហេរ៉ុខៀស អីក ខាត់ កា វតី យូហាន ណោះ ហង អើ ណាំង ទ្រង ប៉ាន់តោ អ្នក អើ ហះកា អើ ណាំង ទ្រង ប៉ាន់តោ អ្ន ប៉ែ
- ២០ ខង សាដាច់ ហេរត អើ អ្នក កា យូហាន អើ អ្នក អន់តត់ ជា វតី យូហាន ប៉ាណូស ដាត់ ត្រង ឡាត់ ប្រគី ដាវ ប្រ្រះ។ ណោះ ហង អើ កា វ៉ាងហៃ យូហាន។ ផះ អើ សាប៉ាង យូហាន យ្រះ អើ អុក ពុត រ៉ុនវ៉ាយ ឡើង សារ អើ កាប ណោះ ហះកា អើ ចៃ សាប៉ាង ដេល។

២១ ដាវម៉ោញ សាដាច់ ហេរត ប្រឹក្សី ប៊ុន កាលីណិត* អើ អើ ពីរ ម្នាក់ តាំងកង តិសៗ ម្នាក់ ម៉ែត តាហាន លូ ប្រ្មៈ ប៉ាតូរង អ្នក កាលីណិត ខេត កាលីណិត។ ផ្ទះ ណោះ ហេរត ខ្មៅ ស្រី ទ្រង់ ចឹង ប្រឹក្សី កា យូហាន។

២២ គន អង់កាន់ ហេរត ខ្មៅ ស្រី ម៉ុត កាតាប ប្រឹក្សី អង់ កា សាដាច់ ហេរត លូ ម្នាក់ អំហ្វិយ ទិខ្ល ប៉ាញ ពុត កា អើ ខា ក់។ សាដាច់ ហេរត កាប លូ អើ ផា «ផា អើស ប៊ុច កា កាលីណិត ញ៉ា ប៉រ ពិ អាញ ចឹង អង់ កា អើស»។

២៣ សាដាច់ ហេរត ម៉ត ផា «អើស ប៉រ កាលីណិត ញ៉ា កាតាម អាញ ចឹង អង់ យៈ ប៉ាចេត ម៉ោញ ប៉ែង កា អង់ ដេល»។

២៤ អើ ឡាច់ អំបញ្ច លូ មើត អើ «កាលីណិត ញ៉ា អាញ ត្រត់ ប៉រ ឡឹង អើ?» មើត អើ តើល «ប៉រ កល យូហាន»។

២៥ អើ ប៉ាន់តាន រ៉ែល សិត រ៉ែ កា សាដាច់ ហេរត ផា «អាញ ប៊ុច កា កល យូហាន ចែត ពឹង ក្លារ តិស កិញ អៀ ហង់»។

២៦ សាដាច់ ហេរត អុក ពុត ពៀក ខាត់ ហះកា អើ អ្នក ចៃ ពើ ពុត ញាន អើ ទី ម៉ត ហះ ម៉ាត់ អំហ្វិយ ទិខ្ល កេះ។

២៧ អើ កា ប្រើ តាហាន ម៉ោញ ដូរ ឡា កាសិត អ្នក កល យូហាន កា អើ ឡូត។

២៨ តាហាន ឡា ប៉ាត់ ខុក កាសិត អ្នក កល យូហាន ចែត ពឹង ក្លារ តិស ជិន អង់ កា អើ។ អើ កា អ្នក កល ណោះ អង់ កា មើត អើ។

២៩ សីរ យូហាន អ្នក អង់តត់ ឡឹង សារ ណោះ អង់ខែ កា ឡា អ្នក តប ប៉ាទ្រូ យូហាន។

សារ យីស៊ូ អង់ ណាំ ប៉ាង កា កាំឡាង អៀង

៣០ អង់តត់ ឡឹង ណោះ ម្នាក់ សីរ ឡា រ៉ែ ប៉ាតាង យីស៊ូ ណោះ សីត ឡឹង ចាក។ អង់ខែ កា រ៉ែ លូ យីស៊ូ គ្រីប ង៉ារ អង់ខែ ទី ប្រឹក្សី លូ សារ អង់ខែ ប៉ាង ហៀន ព្វ។

៣១ ទី ប៉ាណូស អៀង ចាក សីត ចាក ឡា ប្រឹក្សី អង់ កា យីស៊ូ លូ សីរ អើ អ្នក ហារ សា។ យីស៊ូ កាប លូ សីរ អើ ផា «ពិ ពិន ឡា ប៉ាត់ ចារ ឡាង៉ាន់ ម៉ាត់ ពិន វ៉ាឡូរ បៀត»។

៣២ យីស៊ូ កា ជីរ ជិះ ទូក អង់ខ្ល លូ ម្នាក់ សីរ ឡា ប៉ាត់ ចារ ឡាង៉ាន់។

៣៣ ហះកា ទី ប៉ាណូស អៀង បំបំ យីស៊ូ លូ ម្នាក់ សីរ អើ ចាក។ ពូ អង់ហ្គាល់ អង់ខែ ណោះ ហង់ ពូ ប៉ាណាំ គូប ចាក ឡាច់ ឡឹង ស្រុក អង់ខៀតៗ សាតាក់ ឡា ប៉ាត់ ចារ ណោះ អង់ខ្លួន ឡឹង អង់ខែ។

៣៤ ប៉ាត់ យីស៊ូ ហារ ឡឹង ទូក អើ បំបំ កាំឡាង អៀង នីណោះ អើ ឡា ណូស ស្រុក តាប៉ាប តាប៉ុន កា ពូ ខាត់។ អើ ហៃ ពូ អ្នក ឡា កា ចៀម អ្នក ទី តាំងឡា ងេ។ ណោះ ហង់ អើ ទី ប៉ាង ហៀន សារ អង់ខៀតៗ អៀង នែរ។

៣៥ ផ្ទះ ណោះ ដាវ ក្បាម ចឹង ម៉ាង កេះ ម្នាក់ សីរ រ៉ែ កា យីស៊ូ ផា «ចារ ហះ អា ឡាង៉ាន់ ខាត់ ដាវ កា ក្បាម ចឹង ម៉ាង កេះ»។

៣៦ ប្រើ កាំឡាង សីត ពិ ម៉ាត់ អង់ខែ ចាក ណាំង តាច់ សាណា សា រស្រុក បក់ អ្នក ក្បាម រអា»។

៣៧ យីស៊ូ តើល អង់ខែ ផា «ញ៉ា អង់ដីស អ្នក សាណា អង់ អង់ខែ សា ណើ»។ អង់ខែ តើល ផា «ញ៉ា ពិន ត្រ ក់ អ្នក ហៀន ២០០ កាក់ តាច់ សាណា អង់ អង់ខែ សា ប?»

៣៨ យីស៊ូ អំបញ្ច អង់ខែ ផា «អង់ដីស ទី ណាំ ប៉ាង ញ៉ាង កាតុ? ឡា ហៃ»។ ប៉ាត់ អង់ខែ បំបំ កេះ អង់ខែ រ៉ែ ផា «ពិន ទី ណាំ ប៉ាង ប៉ាតាម កាតុ លូ កា ញ៉ា ក្បាង»។

៣៩ កេះណោះ យីស៊ូ ប្រើ កាំឡាង អង់ អង់អ្នក ប៉ាតុ ប៊ុន ក្រំ ពឹង សាម៉ាង កាសែត ឡាញ ចើន។

៤០ ពូ អង់អ្នក ប៊ុន ក្រំ អង់ដា ទី ១០០ ដូរ អង់ដា ទី ៥០ ដូរ។

៤១ យីស៊ូ អ្នក ណាំ ប៉ាង ប៉ាតាម កាតុ លូ កា ញ៉ា ក្បាង ណោះ ងើយ ហៃ ពឹង ប្លែង ប៉ានេ ប្រ្មៈ កេះណោះ គុ ណាំ ប៉ាង អង់ កា ម្នាក់ សីរ កៀ ជែក អង់ កា កាំឡាង សា។ អើ កា ជែក កា ញ៉ា ក្បាង ណោះ អង់ និះទៅ ដេល។

៤២ កាំឡាង សា ជីត ទិខ្ល។

៤៣ កេះណោះ អង់ខែ ទូញ រ៉ាន់ដាប ណាំ ប៉ាង លូ កា សល់ តែល ពូ សា ទី ប៉ាញ ១២ កាស៊ី ណាវ។

៤៤ ចំលូន ប៉ាណូស សា ណាំ ប៉ាង ណោះ កាត់ ដឹង កាម៉ាត់ ៥០០០ ដូរ។

សារ យីស៊ូ ចាក អំប៉ាង អង់កក់ ខៀក

៤៥ កេះណោះ យីស៊ូ ប្រើ ម្នាក់ សីរ ជិះ ទូក យួង ឡា ប៉ាត់ កេះ បេតសេដា អង់ខ្លួន។ កេះណោះ អើ រ៉ែ កា កាំឡាង ប្រើ ពូ សីត។

៤៦ កាំឡាង សីត ទី កេះ អើ កា ចាក ហារ ម៉ន់ ពឹង ប៉ានីម។

៤៧ ទីល ប្លែង ម៉ាង ម្នាក់ សីរ ជិះ ទូក ទីល ពឹង អង់តត់ តាំងលើ កេះ ដឹង យីស៊ូ ដូរ អើ អ្នក ពឹង គោក។

* ៦:២១ ៦:២១ ប៊ុន កាលីណិត រ៉ែ សាណា ពូ ប្រឹក្សី ប៊ុន អា តាត់ តាចង់ ឡឹង ដាវ អើ កើត។ † ៦:៣៧ ៦:៣៧ ២០០ កាក់ ញ៉ាត គុល «២០០ ខែណាវ»។ ម៉ោញ ខែណាវ យី ខា ប្រឹក្សី គុល ម៉ោញ ដាវ។

៤៨ យីស៊ូ បំបំ ម្នាក់ ស៊ី ជើង ទ្រុក ញ៉ាក់ ខាក់ ខង ទី ខ្យាល ប៊ី ស៊ីត ទ្រុក អន់ខៃ។ ក្បាមី ប៉ាតារ យីស៊ូ ចាក អំបាំង អង់កក់ ទៀក ឡាំ ប៉ាក់ ចារ អន់ខៃ អើ ប្រឹក្ចី ឡាក់ កា ចាក ទ្រុង។

៤៩ ជះ អន់ខៃ បំបំ អើ ចាក អំបាំង អង់កក់ ទៀក តាំងលោ ម្នាក់ ស៊ី សាមីក៍ កា ប៉ាទ្រូ បាំងអ្នក អន់ខៃ ណោះ ហង អន់ខៃ ឡុង។

៥០ ម្នាក់ ស៊ី ទិខ្ច បំបំ អើ អន់ខៃ កា អ្នក ខាក់។ យីស៊ូ កា កាប លូ អន់ខៃ ទ្រុត ផា «ដៃ អ្នក ហង! អាញ ឡា អា ឡា»។

៥១ កេះណោះ យីស៊ូ ម៉ុត ជិះ ទ្រុក អន់ខៃ លូ អន់ខៃ ផាឌី ខ្យាល កា ស្វាស។ ម្នាក់ ស៊ី ញម សាំងអយ។

៥២ អន់ខៃ អូ ហ្លង ង៉ាប ឡឹង សារ ណាំ បាំង ពៃ ញន អន់ខៃ អូ ចៃ យីត។

៥៣ អន់ខៃ ជិះ ទ្រុក ទីល ប៉ាក់ ហង តេះ កេនេសាវែត កេះ។ អន់ខៃ កា តាវ ទ្រុក ហះ ណោះ ហង។

៥៤ យីស៊ូ អ្សវ ជិះ ឡឹង ទ្រុក អន់ខៃ លូ ម្នាក់ ស៊ី ផាឌី ទី ពូ អន់ហ្លាល អើ ទ្រុត។

៥៥ ពូ សាតាក់ ឡាំ រះ គ្រឹប ស្រុក តេះ ពឹង ចារ ណោះ។ ពូ ណាំផា គូប តុង ប៉ាណូស បក់ អិត ពឹង ត្រិ អ្សក់ ឡាំ ប៉ាក់ ចារ ចំ ពូ កាតាំង លោ ផា យីស៊ូ អ្នែ។

៥៦ គ្រឹប ចារ យីស៊ូ ឡាំ អូ ផា កា ប៉ាក់ ស្រុក ប៉ាក់ មៀង លើ ស្រុក តេះ ឡាក់ អ្នែ ប៉ាក់ ញ៉ាក់ កាតាម កា ពូ អ្សក់ ប៉ាណូស អិត ចែត ពឹង តាឡាក់។ ម្នាក់ ពូ អិត ណោះ កា ឡោម អើ បិច ទី ដឹង សាប៉ាក់ ឡាណុច អារ អើ ណោះ បក់ កេះ។ គ្រឹប ប៉ាណូស បក់ ទី សាប៉ាក់ អារ អើ ដាក់ អិត ទិខ្ច។

៧

សារ យីស៊ូ កាប កា ម្នាក់ ផាវ៉ាស៊ី

១ ទី ម្នាក់ ផាវ៉ាស៊ី លូ ម្នាក់ ណោយ បាំងហៀន ចាបាប អន់ដា ពីះ ឡឹង មៀង យេរុសាឡឹម ឡាំ ប៉ាក់ ចារ យីស៊ូ។

២ អន់ខៃ បំបំ ស៊ី យីស៊ូ សាសាណា អូ ទី វ៉ាវ តី ណោះ ពូ ផា យច ចាបាប រក់ យ៉ាក់ កេះ*។

៣ តាម សារ តាឡាប់ យើយ ម្នាក់ សុនសាត អ៊ីស្រាអែល ទិខ្ច កាខាក់ អើ ម្នាក់ ផាវ៉ាស៊ី ផា អន់ខៃ អូ វ៉ាវ តី ហិ អន់ ខៃ អូ សា អុះ ខង អន់ខៃ ប្រឹក្ចី ពួយ ចាបាប រក់ យ៉ាក់ អន់ខៃ។

៤ ផា អន់ខៃ ស៊ីត ឡឹង តាឡាក់ ផា អូ ទី វ៉ាវ កាណាត អន់ខៃ តាច់ ណោះ ហិ អន់ខៃ អូ សា អុះ។ ពូ ប្រឹក្ចី ពួយ ចាបាប រក់ យ៉ាក់ អៀង នៃរ ខាក់ ឡាក់ កា សារ វ៉ាវ រៀង វ៉ាវ ព្រើយ វ៉ាវ កក់ លូ គ្រេ។

៥ ម្នាក់ ផាវ៉ាស៊ី លូ ម្នាក់ ណោយ បាំងហៀន ចាបាប អំបញ្ច លូ យីស៊ូ ផា «ញ៉ា ត្រក់ ម្នាក់ ស៊ី អីស អន់ខៃ អូ ប្រឹក្ចី ពួយ ចាបាប រក់ យ៉ាក់ ពិន យី អន់ខៃ សា អូ វ៉ាវ តី នីណោះ?»

៦ យីស៊ូ តើល អន់ខៃ ផា «អន់ដីស អា ប៉ាណូស តាក់ អំប្រឹក្ចី ដាក់។ ត្រក់ ខាក់ រក់ អេសាយ ប្រាក់ ពួយ ប៉ានីរ ហ្ម្រះ ផាះ

"ប៉ាសុន អា វ៉ាប អាញ ដឹង អន់តង់ ពីរ អន់ខៃ ដោច

ពុត អន់ខៃ ចាំងហាយុត ឡឹង អាញ។

៧ អន់ខៃ កាដាប សាប្រះ អាញ ហះកា អូ ទី ខា អុះ។

អន់ខៃ អ្សក់ ចាបាប ប៉ាណូស បាំងហៀន ប៉ាតាង ប៉ានីរ ហ្ម្រះ"។

៨ អន់ដីស អ្នាត សារ ហ្ម្រះ អន់តង់ រះ យី ប្រឹក្ចី ពួយ ចាបាប រក់ យ៉ាក់ អន់ដីស»។

៩ កេះណោះ យីស៊ូ កាប ណារ «អន់ដីស អ្នាត សៀ ប៉ានីរ ហ្ម្រះ បិកកាតយ រះ កៀ បាំងកើត ចាបាប មះ អន់ដីស ទៅ។

១០ ហ្ម្រះ ប្រើ រក់ ម៉ូស រះ ផា "អន់ដីស ត្រក់ អ្សល តូត មើត ពី បក់ ញ៉ា តះ ប៉ាស្សាប ពី មើត ណោះ ត្រក់ តោ ហង"។

១១ ហះកា អន់ដីស ប្រឹក្ចី នីអៀះ ផា ប៉ាណូស ចំ រះ លូ ពី មើត អើ ផា "អាញ អូ អូ តង់ អន់ដីស អុះ ខង កាណាត អាញ ទិណោះ យី កាបាន កេះ"។ (កាបាន ទី ណាំ ផា «កាណាត ចឹង មប អន់ កា ហ្ម្រះ»)។

១២ «អន់ដីស អូ អន់ អើ តង់ ពី មើត អើ អុះ។

* ៧:២ ៧:២ សុនសាត អ៊ីស្រាអែល ទី ចាបាប លូ គុន តាឡាប់ យើយ អៀង កាយ ឡឹង ចាបាប ហ្ម្រះ ឡាក់ កា សារ វ៉ាវ តី អា ណោះ ពូ ផា ចាបាប រក់ យ៉ាក់។ † ៧:៧ ៧:៦-៧ សារ អា ឡាក់ ឡឹង អេសាយ ២៩:១៣។ ‡ ៧:១០ ៧:១០ សារ អា ឡាក់ ឡឹង សារ ឡាក់ (និក្ខមន) ២០:១២; ២១:១៧។

១៣ ទីល នីណោះ អន់ដីស តាត់ អង់ហ៊ឺង ប៉ានីរ ប្រ្រៈ ប៊កកាតយី ញួន អន់ដីស ប្រ្រៈ ព្វយ គួន តាឡាប យើយ ឡាក់ អន់ដីស ប៉ាំងហៀន តូប គូប សោប។ អន់ដីស ប្រ្រៈ សារ អូ ដាក់ អន់ទៀតប អៀង ណារ អូ ដាក់ ឡាក់ កា សារ អា ដេល»។

១៤ កេះណោះ យីស៊ូ អើ កាំឡាំង ពីរ ប៉ាក់ ចារ អើ ម៉ោញ ទង ណារ។ អើ កាប ផា «អន់ដីស ទិដ្ឋ សាំយ៉ាង កាខាក់ ហោត។

១៥-១៦ អូ ទី សាណា ញ៉ា ម៉ុត កាណាង រ៉ាច់ ប៉ាណូស អូ ប្រ្រៈ អន់ កា ប៉ាណូស យច អុះ យី គ្រីប កាណាក់ ឡាក់ ឡាច់ ឡឹង ឡាតា ប៉ាណូស ណោះ ប្រ្រៈ អន់ ប៉ាណូស យច»។^៩

១៧ យីស៊ូ ចាក ឡាច់ ឡឹង កាំឡាំង ម៉ុត ពីង ហី។ កេះណោះ មួត សីរ ឡាក់ អំបញ្ច ឡឹង សារ អើ កាប ប៉ាន់ដីប ពៃ។

១៨ យីស៊ូ តើល អន់ខៃ ផា «អន់ដីស អា អ្នែ កា អូ ហ្លាង ឡាក់ កា ពូ ដេល ប ? អន់ដីស ត្រុត អូ អន់តត់ ផា កាណាក់ ឡឹង ឡឹង ម៉ុត កាណាង ប៉ាណូស អូ អូ ប្រ្រៈ អន់ ប៉ាណូស យច អុះ

១៩ ខង សាណា ទិណោះ អើ អូ ម៉ុត កាណាង ពុត ប៉ាណូស អុះ យី អើ ម៉ុត កាណាង រ៉ាច់ កេះណោះ អីត រ៉ាច់ ឡាច់ ទី ប៉ាក់ ឡឹង ណារ»។ សារ អា យីស៊ូ បិច រ៉ះ ផា គ្រីប សាណា ខិន សា ទិណោះ។

២០ យីស៊ូ កាប ណារ ទី ដឹង កាណាក់ ឡាក់ ឡាច់ ឡឹង ប៉ាណូស ណោះ ប្រ្រៈ អន់ កា ប៉ាណូស យច

២១ ខង គ្រីប សារ អីក ឡាច់ ឡឹង ពុត ដោះ យីត អូ ដាក់ ប្រ្រៈ លូ អង់កាន់ លូ កាម៉ាក់ រ៉ាត អន់តុង កោះ ប៉ាន់ តៅ

២២ រ៉ាលង កល់ តាណោះ បិច ដឹង កា រ៉ាល អំប៉ាស ពូ ប៉ាអ្យប់ ខ្យយ ប៉ាលុ ពូ ប្រ្រៈ អូ ដាក់ អៀង នៃរ សាណាំង អូ យីម កាប ពោ អ្នាក់ ឡាតា លូ យីត សារ ងល់ អន់ទ្រយ។

២៣ សារ អូ ដាក់ ទី អា ហង ឡាច់ ឡឹង ពុត ប៉ាណូស ប្រ្រៈ អន់ ប៉ាណូស យច»។

សារ យីស៊ូ ចាក តាត់ អន់ដាក់ ប៉ាណូស សុនសាត អន់ទៀត

២៤ យីស៊ូ ចាក ឡាច់ ឡឹង ណោះ ឡាក់ ប៉ាក់ ចារ ក្យាម មៀង ទីរ៉ុះ។ អើ ម៉ុត ដំ កាណាង ហី ពូ អើ អូ បិច អន់ ពូ អូ អន់តត់ អុះ ហះកា អើ អាន អូ សាតីម។

២៥ ផះ ណោះ ទី អង់កាន់ ម៉ោញ ដូរ គន អង់កាន់ អើ ប្រ្រៈ ប្រ្រៈ អើ កាតាំង លោ ពូ រ៉ះ ឡឹង យីស៊ូ អើ កា ឡាក់ ទ្វត ពីរ កាដាប សាំប្រ្រៈ ហះ ជុង យីស៊ូ។

២៦ អង់កាន់ ណោះ កាប សុនសាត ក្រឹក អើ អូ ត្រុត សុនសាត អីស្រាអើល អុះ អើ កើត ពីង ខេត ភេនិះ យី ខេត ស៊ីរ ណោះ ហង។ អើ ឡោម ប្រើ យីស៊ូ ទ្រុះ ឡាច់ ប្រ្រៈ ប៊ឹត ឡឹង គន អើ។

២៧ យីស៊ូ កាប លូ អើ ផា «ត្រុត អន់ គន សោ អីស្រាអើល សា ផឹត អន់ខៃ ហិ អូ ត្រុត អ្យក់ សាណា ម៉ះ អន់ខៃ អន់ កា សូ* អុះ»។

២៨ អង់កាន់ ណោះ តើល ផា «អី ពី តាំងឡា ត្រុត ហង អីស ផា ! ហះកា សូ អ្នែ អន់តត់ គ្រេ សា សាណា ប្រាង តៃល សាស្វា ណោះ ទី ដេល»។

២៩ ផាឌី យីស៊ូ រ៉ះ កា អើ ផា «ត្រុត ហង អីស កាប ទីល នីណោះ សិត ពី ប្រ្រៈ ប៊ឹត ឡាច់ ឡឹង គន អីស កេះ»។

៣០ អង់កាន់ ណោះ សិត ទីល ប៉ាក់ ហី អើ បំបំ គន អើ តែប ពីង គ្រេ ប្រ្រៈ ប៊ឹត ឡាច់ ឡឹង អើ កេះ។

៣១ កេះណោះ យីស៊ូ ចាក ឡាច់ ឡឹង ចារ ក្យាម មៀង ទីរ៉ុះ អើ ចាក ទ្រង មៀង ស៊ីដួន កេះណោះ ឡាក់ ប៉ាក់ តាំង លោ កាលីឡេ បើង ខេត ដេកាប៉ូល។

៣២ ពូ អ្យក់ ឡាក់ ប៉ាណូស ត្រឹក ម៉ោញ ដូរ ទីប អើ កាំឡូ អូ សុរ អូ កាប ពីរ ប៉ាក់ ចារ យីស៊ូ។ ពូ ឡោម ប្រើ យីស៊ូ សាប៉ាក់ ពីង ប៉ាណូស ណោះ កៀ តង តាត់ អន់ដាក់ អើ ណើ។

៣៣ យីស៊ូ ជៀក ប៉ាណូស ត្រឹក ណោះ ឡាច់ ឡឹង កាំឡាំង។ អើ ឡាក់ ត្រោម តោរ កាម៉ាក់ ណោះ កេះណោះ អើ កាសុះ ពីង សាំញោ តី ឡាប ពីង អំប៊ូត កាម៉ាក់ ណោះ ដេល។

៣៤ កេះណោះ អើ ងើយ ហៃ ពីង ប្លែង តាំងហើម តីស កេះណោះ កាប ផា «អីបផាថា !» (ទីណី ផា «ហាក់ បើក ពី»)។

៣៥ ផាឌី តោរ កាម៉ាក់ ណោះ កា សាំយ៉ាង កាតាំង អំប៊ូត អើ កា ឡាប៉ាក់ អូ កាប សាឡុះ ខាក់។

៣៦ យីស៊ូ រ៉ះ កា អន់ខៃ កាខាក់ អូ អន់ អន់ខៃ រ៉ះ សារ ណោះ អន់ ពូ អូ អុះ។ ហើង អើ អន់តត់ អូ អន់ រ៉ះ ហើង ណោះ ហង ពូ រ៉ះ ហើង ខាក់។

^៩ ៧:១៥-១៦ ៧:១៥-១៦ ហ្វា ពូ ប្រាក់ លូ តី ម៉ោញ ចំលួន ធិម ប៉ានិរ ផោះ ញើ កាតាំង សារ អា អ្យក់ យីត ចាប្រែប ពី។ * ៧:២៧ ៧:២៧ សុនសាត អីស្រាអើល ឡុ កា សាដោះ កា សុនសាត អន់ទៀត ផា «សូ» ហះកា តាទិច អើ ប៉ានិរ យីស៊ូ កាប អា យី «សូ ទី» អើ អូ ត្រុត កាប សាដោះ កា ពូ អុះ។

៣៧ ពូ ទីខ្លួន ញាម ខាក់ ពូ កាប ផា «ត្រឹម សារ អើ ប្រឹក្ចី ដាក់ ទិណោះ យ្រឹះ ប៉ាណូស ក្លឹក កា អើ ប្រឹក្ចី អន់ កា តាំង យ្រឹះ ប៉ាណូស កាំឡូ កា អើ ប្រឹក្ចី អន់ អូ កាប ដេល»។

៨

សារ យីស៊ូ អន់ ណុំ បាំង កា កាំឡាំង អៀង ម៉ោញ ទង ណាវ

១ ផះ ណោះ ទី កាំឡាំង អៀង ណាវ ពីះ ប៉ាតុំ គូប សោប។ ញាម កា កាំឡាំង អូ ទី សាណា សា យីស៊ូ កា អើ មូត សិះ ពីះ ចារ អើ លូ កាប ផា

២ «អាញ តាប៉ាប តាប៉ុន កា កាំឡាំង អា ខាក់ អន់ខែ ចាក ពូយ អាញ ប៉ែង ដាវ កេះ កិញអៀ អូ ទី សាណា សា កេះ»។

៣ ផា អាញ អន់ អន់ខែ សឹត វ៉ាច់ ដោះ អូត អន់ខែ អូ ត្រះ ប៉ក់ រទ្រង ខង មូត បក់ អន់ដា ពីះ ឡឹង ចារ ចាំងហាយ ត»។

៤ មូត សិះ តើល ផា «ស្រី តិស អា ឡាង ខាក់ សាណា ឡឹង ចំ ចឹង ណាំង អន់ កា អន់ខែ សា ផឹត ?»

៥ យីស៊ូ អប់ញ «អន់ដីស ទី ណុំ បាំង ញ៉ាង កាតុ ?» អន់ខែ តើល ផា «តាំប៉ើះ កាតុ»។

៦ យីស៊ូ ប្រើ កាំឡាំង អង់ម្លៃ ពីង តេះ កេះណោះ អើ អូត ណុំ បាំង តាំប៉ើះ ណោះ ប៉ានេ ប្រ្រឹះ បិកកាតយ្រឹះ។ កេះ ណោះ អើ គុ ណុំ បាំង ណោះ អន់ កា មូត សិះ ប្រើ អន់ខែ ជែក អន់ កា កាំឡាំង។

៧ អន់ខែ កា ទី កា វ៉ាប៊ីញ អន់ដា ដេល។ យីស៊ូ ប៉ានេ ប្រ្រឹះ បិកកាតយ្រឹះ លូ ប្រើ មូត សិះ អូត កា ណោះ ជែក អន់ កា កាំឡាំង ដេល។

៨ កាំឡាំង សា ផឹត ទីខ្លួន។ កេះណោះ មូត សិះ ទូញ វ៉ាន់ដាប សល់ តែល ពូ សា ទី តាំប៉ើះ ពុង ណាវ។

៩ កាំឡាំង ទិណោះ ទី ៤០០០ ដូរ។ កេះណោះ យីស៊ូ ប្រើ កាំឡាំង សឹត ប៉ាក់ ហី អន់ខែ ទៅ។

១០ អើ កា ជីវ ជិះ ទូក លូ មូត សិះ ចាក យូង ឡាំ ប៉ាក់ តេះ ដាល់ម៉ានុថា។

១១ កេះណោះ មូត ផាវ៉ាស៊ី ពីះ កាកាប ប៉ាតែក លូ យីស៊ូ។ អន់ខែ ប្រើ យីស៊ូ តាំបាង សារ អំវាញ អើញ ឡឹង ប្រ្រឹះ ភៀ សាត់ អើ។

១២ យីស៊ូ តាំងហើម តិស កេះណោះ កាប ផា «ញ៉ា ត្រុក ប៉ាណូស វ៉ាំងហាវ អា ប៉ិច ដឹង កា ប៉ប ហាវ អំវាញ អើញ ? អាញ រះ កា អន់ដីស តាទីច ផា អន់ដីស ចឹង អូ ប៉ប ហាវ អំវាញ អើញ ញ៉ា អុះ»។

១៣ កេះណោះ យីស៊ូ ចាក អូត អន់ខែ ជិះ ជិះ ទូក វ៉ែល សឹត ប៉ែង ហាង តោ ណាវ។

១៤ មូត សិះ ពីល អូត ឡាំ ណុំ បាំង។ កាណាង ទូក អន់ខែ ទី ណុំ បាំង ដឹង ម៉ោញ កាតុ ឡាក់។

១៥ យីស៊ូ រះ អន់តក់ កា អន់ខែ ផា «ឡាវ៉ាំង ឡាវ៉ា អន់ដីស ឡឹង ពុះ * មូត ផាវ៉ាស៊ី លូ ពុះ សាដាច់ ហេរត អន់ កា ខាក់»។

១៦ មូត សិះ កាកាប គូប អន់ខែ ឡឹង សារ អូ ទី ណុំ បាំង។

១៧ យីស៊ូ ហ្លួង ឡឹង សារ មូត សិះ កាប ណោះ ហង អើ ផា «ញ៉ា ត្រុក អន់ដីស យឹត កា សារ អូ ទី ណុំ បាំង នី អៀ ? ញ៉ា អន់ដីស បើ ប៉ប លើ បើ តាន ហ្លួង ប ? ញ៉ា ក្រ ហ្លួង តាឡាម អន់ដីស អា ?

១៨ អន់ដីស ទី ម៉ាក់ ហះកា ហៃ អូ ប៉ប ? អន់ដីស ទី តោរ ហះកា អូ កាតាំង ? អន់ដីស អូ កាចាំង ប

១៩ សារ អាញ គុ ណុំ បាំង ប៉ាតាម កាតុ អន់ កា កាំឡាំង ៥០០០ ដូរ ពៃ អន់ដីស ប៉ាក់ ណុំ បាំង តែល កាំឡាំង សា ទី ញ៉ាង កាអ៊ី ?» អន់ខែ តើល ផា «១២ កាអ៊ី»។

២០ «នីចម ផះ អាញ គុ ណុំ បាំង តាំប៉ើះ កាតុ អន់ កា កាំឡាំង ៤០០០ ដូរ ពៃ អន់ដីស ទូញ វ៉ាន់ដាប សល់ តែល ពូ សា ទី ញ៉ាង ពុង ?» អន់ខែ តើល ផា «តាំប៉ើះ ពុង»។

២១ យីស៊ូ កាប កា អន់ខែ ផា «អន់ដីស បើ អូ បើ ហ្លួង ប ?»។

សារ យីស៊ូ តាក់ អន់ដាត់ ប៉ាណូស ម៉ាម៉ាំង ម៉ាក់

២២ យីស៊ូ លូ សិះ ចាក ឡាំ ប៉ាក់ តេះ បេតសេដា ផះ ណោះ ទី ពូ អូត ពីះ កាម៉ាក់ ម៉ាម៉ាំង ម៉ាក់ ម៉ោញ ដូរ ឡោម ប្រើ យីស៊ូ សាប៉ាក់ អើ។

២៣ យីស៊ូ ទង តិ បក់ ម៉ាម៉ាំង ម៉ាក់ ណោះ ឡាច តែង ឡាំប៉ាក់ ស្រុក។ កេះណោះ អើ កាសុះ ទៀក ពីរ ឡាប ពីង ម៉ាក់ បក់ ម៉ាម៉ាំង ណោះ លូ សាប៉ាក់ តិ ពីង អើ។ យីស៊ូ អប់ញ «ញ៉ា អន់ដា អីស ប៉ប ?»

២៤ បក់ ម៉ាម៉ាំង ម៉ាក់ ណោះ វ៉ាល ម៉ាក់ រះ ផា «អាញ ប៉ប ប៉ាណូស ចាក សឹត ឡាំ ហះកា ឡាក់ កា តើម អ៊ឹង»។

២៥ យីស៊ូ សាប៉ាក់ ពីង ម៉ាក់ បក់ ម៉ាម៉ាំង ណោះ ម៉ោញ ទង ណាវ។ ផាឌី ម៉ាក់ អើ កា ដាក់ ហៃ ប៉ប កាណាត់ ញ៉ាវ សាឡុះ ខាក់ ហង។

* ៨:១៥ ៨:១៥ ពុះ អា សាវ៉ាប ប្រឹក្ចី ណុំ បាំង។ យីស៊ូ កាប ប៉ាន់ដីប ឡឹង សារ អន់ខែ ប៉ាំងហៀន។

២៦ យីស៊ូ ប្រើ អែរី ស៊ីត ប៉ាត់ ប៊ើក ទីប រ៉ះ អន់តត់ កា អែរី ផា «ដៃ ចាក ម៉ុត កាណាង ស្រុក ដៃ ហោត!»។

សារ យីស៊ូ បាំងហៀន សីះ អែរី ឡឹង សារ អែរី ចឹង តោ

២៧ យីស៊ូ លូ មូត សីះ ចាក ឡា ប៉ាត់ ស្រុក តេះ ឡាក់ អែរី ក្បាម មឿង កេសាវៀ ភីលីប។ ផះ អន់ខែ ចាក រទ្រង យី ស៊ូ អំបញ្ច លូ សីះ អែរី ផា «កាំឡាង ទិខ្ល ពូ ផា អាញ អា យី ប៉ាណូស នីចម?»

២៨ អន់ខែ តើល «បក់ អន់ដា ផា រ៉ក៏ យូហាន ឡាក់ បាំងប៉ុ ពូ អន់ដា ណារ៉ូ ផា រ៉ក៏ អេលីយ៉ា ហះកា ទី បក់ អន់ដា ណារ៉ូ ផា រ៉ក៏ យូ ប្រ្លឹះ ម៉ោញ ឡាក់ កា រ៉ក៏ យូ ប្រ្លឹះ អន់ខៀតៗ ដេល»។

២៩ យីស៊ូ អំបញ្ច លូ អន់ខែ ផា «កាប៉ាច់ អន់ដីស អន់ដីស ផា អាញ អា ប៉ាណូស នីចម?» ពេត្រុះ តើល ផា «អីស អា បក់ ប្រ្លឹះ រឺស អន់ ប្រ្លឹះ សាដាច់ †»។

៣០ យីស៊ូ អន់តត់ កា អន់ខែ អូ អន់ រ៉ះ កា ពូ អុះ។

៣១ គីត ឡឹង ដាវ ណោះ យីស៊ូ រ៉ះ កា មូត សីះ ផា «ប៉ាណូស អាញ ត្រត់ ប៉ាណាប អៀង នែវ។ មូត ក្រាត់ រ៉ាង ហៃ មឿង មូត ម៉ែត ក្រាត់ រ៉ាមះ ប្រ្លឹះ លូ ណោយូ បាំងហៀន ចាបាច់ ចឹង អូ ណីស កា អាញ អន់ខែ ចឹង ប៉ាន់តោ អាញ ហះកា ប៉ែង ដាវ អន់តត់ ឡឹង ណោះ អាញ ចឹង រឺស ស៊ីត ណារ៉ូ»។

៣២ យីស៊ូ រ៉ះ ឡាក់ ខាត់ ឡឹង សារ អា។ ពេត្រុះ ទុង ឡាច់ យីស៊ូ កេះណោះ កាប កា អែរី ផា «ញ៉ា ត្រត់ អីស កាប នីអៀ»។

៣៣ យី ស៊ូ កា លែង ហៃ កាំ ឡាង សីះ អន់ ខៀតៗ កេះ ណោះ អែរី កាប កា ពេត្រុះ ផា «ចាក ឡាច់ ប៉ាត់ តោ សាតាំង! ខង អីស អូ ទី ពូត ឡាក់ កា ប្រ្លឹះ អុះ ទី ដឹង ពុត ប៉ាណូស ដោះ»។

៣៤ កេះណោះ យីស៊ូ អែរី កាំឡាង លូ មូត សីះ ពីះ កេះណោះ អែរី រ៉ះ ផា «បក់ ញ៉ា បិច ចាក ពូយ លូ សៀ អាញ ដៃ យីត កា ឡាកោ ទៅ ត្រត់ សាឡាត់ ឡាកោ គយ អ៊ឹង គីង ពូយ អាញ»។

៣៥ បក់ ចំ បិច អែរី រឺស បក់ ណោះ ចឹង តោ ហះកា បក់ ចំ តោ ញុន អាញ លូ ញុន សារ ដាត់ ឡឹង ប្រ្លឹះ បក់ ណោះ ចឹង អែរី រឺស។

៣៦ ផា ប៉ាណូស ទី ត្រីប កាណាត់ ពីង អង់កក់ តេះ អា ហះកា អែរី តោ ទី ខា ដេល ប?

៣៧ ប៉ាណូស ចឹង អ្យក់ កាណាត់ ញ៉ា តូរី តាត់ អង់រឺស ឡាកោ អែរី ទី?

៣៨ ដៃ តាយូស កា មូត អូ រ៉ាប អូ សៀ ប្រ្លឹះ លូ មូត ទី សារ យច ញុន កា ប៉ាណូស អាញ លូ ប៉ានីរ អាញ កាប។ ផា បក់ ញ៉ា តាយូស ប៉ាណូស អាញ ចឹង អូ អន់ហ្គាល់ បក់ ណោះ ដេល ប៉ាត់ ដាវ អាញ ដីរ លូ មូត បិយ ប្រ្លឹះ ឡាក់ ដាត់ ត្រង់ ទីប អំរ៉ាញ អីញ ម៉ះ ពី អាញ»។

៩

១ កេះណោះ យីស៊ូ កាប លូ អន់ខែ ផា «អាញ រ៉ះ កា អន់ដីស តាទីច ផា ទី កាំឡាង បក់ អន់ដា ឡាក់ អែរី ហះ អា ចឹង អូ តានី តោ អុះ អន់ខែ ចឹង បំប៉ ហៃ ប្រ្លឹះ រ៉ាងហៃ រ៉ាងខ្សា ញុន អំរ៉ាញ អីញ អែរី»។

សារ យីស៊ូ ម៉ាច់ ឡាកោ

២ ត្រោ ដាវ អន់តត់ ឡឹង ណោះ យីស៊ូ ជៀក ពេត្រុះ យ៉ាកុប លូ យូហាន ឡាក់ ពូយ អែរី ហាវ ពីង ប៉ានីម ចាំងហិត ឡាក់ ចារ អូ ទី ប៉ាណូស អុះ ទី ដឹង អន់ខែ ណោះ ហង។ ផះ ណោះ ប្រ្លឹះ ប្រ្លឹះ អន់ ត្រង់ ទ្រៀយ យីស៊ូ តាង ឡឹង អន់ខ្មួល ហះ ម៉ាត់ អន់ខែ។

៣ ខោ អាវ អែរី ចាក ក្លាត់ កាខាត់ អូ ទី បក់ ញ៉ា ពីង អង់កក់ តេះ អា អូ ប្រ្លឹះ ក្លាត់ នីណោះ អុះ។

៤ ផះ ណោះ មូត សីះ បំប៉ រ៉ាគីយ ប្រ្លឹះ ផះ ម៉ោហ ពែ យី រ៉ក៏ អេលីយ៉ា លូ រ៉ក៏ ម៉ូសេ ផះ អែរី កាប លូ យីស៊ូ។

៥ ពេត្រុះ កាប លូ យីស៊ូ ផា «ណោយូ ញុន អែរី ហះ អា ដាត់ ខាត់ ញុន ចឹង ប្រ្លឹះ រ៉ាណោះ ប៉ែង អន់ កា អីស ម៉ោញ អន់ កា រ៉ក៏ ម៉ូសេ ម៉ោញ លូ អន់ កា រ៉ក៏ អេលីយ៉ា ម៉ោញ»។

៦ ពេត្រុះ កាប នីណោះ ញុន អែរី អូ ប្លង់ ផា ចឹង កាប នីចម អុះ ខង អន់ខែ កាខវ លូស អ្យកត ខាត់។

៧ ផាឌី ទី កាម៉ល់ ពីះ កាត្រាប អន់ខែ ទិខ្ល។ អន់ខែ កាតាំង ប៉ានីរ កាប ឡឹង កាម៉ល់ ណោះ ផា «អា ហង គន អាញ បិច ចៃ កាខាត់ អ្យកត សាំយ៉ាង អែរី ពី»។

៨ សាណោត ណោះ មូត សីះ កាលែង ហៃ ជុំ ឡាកោ អន់ខែ អូ ទី បំប៉ ញ៉ា អុះ ទី ដឹង យីស៊ូ អែរី លូ អន់ខែ។

៩ ផះ អន់ខែ ចាក ដីរ ឡឹង ប៉ានីម យីស៊ូ អន់តត់ រ៉ះ កា មូត សីះ អែរី ប៉ែង ដួវ ណោះ ផា «ដៃ រ៉ះ សារ ឡាក់ កា អន់ ដីស ទី បំប៉ ពែ កូម រ៉ះ ប៉ាត់ ប៉ាណូស អាញ រឺស ស៊ីត ទៀ»។

† ៨:២៩ ៨:២៩ បក់ ប្រ្លឹះ រឺស អន់ ប្រ្លឹះ សាដាច់ ញ៉ាត គុល «ត្រិះ»។

១០ ម្ចាស់ លូ ស៊ី រ៉ាប់ យីស៊ី អន់តត់ រ៉ះ កា អន់ខៃ ហះកា អន់ខៃ អូ ហ្លួង ឡឹង សារ កាប ផា វ៉ីស សីត។ អន់ខៃ អំប័ញ្ច លូ គូប អន់ខៃ ផា «វ៉ីស សីត នីតម៍?»។

១១ កេះណោះ អន់ខៃ អំប័ញ្ច លូ យីស៊ី ផា «ញ៉ា ត្រត់ ម្ចាត ណោយ ប៉ាងហៀន ចាបាប អន់ខៃ ខុ រ៉ះ ផា រត់ អេលីយ៉ា ត្រត់ ពីរ អន់ខៃ ឡឹង សាដាច់ បក់ ប្រ្លឹះ រឿស?»។

១២ យីស៊ី តើល ម្ចាស់ លូ ផា «ត្រត់ ហង រត់ អេលីយ៉ា ត្រត់ ពីរ អន់ខៃ តាទីច ភៀ ទ្រៀម គ្រីប ដាវ អន់ ដាក់ តែល ទៅ ណាវ៉ូ*។ ហះកា កាណាង ផាប ប៉ានីរ ប្រ្លឹះ ទី ច្រាត់ រ៉ះ ផា ប៉ាណូស អាញ ត្រត់ ប៉ាណាប ខាក់ ទីប ពូ អូ ណាស កា អាញ ខាក់ ផេល។

១៣ អាញ រ៉ះ កា អន់ដីស អន់ ហ្លួង ផា រត់ អេលីយ៉ា ពីរ កេះ ពូ ប្រតី បាប អែ តាម តាំលីង ពុត ពូ ខាក់ ត្រត់ ឡាក់ កា ពូ ទី ច្រាត់ រ៉ះ ឡឹង សារ អែ ពៃ តាទីច ហង»។

សារ យីស៊ី ទ្រុះ ឡាច់ ប្រ្លឹះ បឹក ឡឹង សាស្វា ម៉ោញ ដូវ

១៤ យីស៊ី លូ ស៊ី អែ ប៉ែង ដូវ ចាក ឡាក់ ប៉ាត់ ចារ ស៊ី អន់ខៃ គុ ណាវ៉ូ ណោះ អែ បំបំ កាំឡាង អៀង រ៉ាដុំ រ៉ាដៃ អែ ជុំ ម្ចាស់ លូ អែ។ ទី ម្ចាត ណោយ ប៉ាងហៀន ចាបាប ផះ អែ កាប ប៉ាតែក លូ អន់ខៃ ផេល។

១៥ ផះ កាំឡាង បំបំ យីស៊ី ណោះ អន់ខៃ ញម ខាក់ ទីខ្លួ អន់ខៃ កា សាតាក់ ឡាក់ ហាប សាំប្លឹះ អែ ឡុត។

១៦ យីស៊ី អំប័ញ្ច អន់ខៃ ផា «សារ ញ៉ា អន់ដីស ប៉ាតែក លូ ពូ?»។

១៧ ទី កាម៉ាក់ ម៉ោញ ដូវ រ៉ះ ផា «ណោយ! អាញ អ្យក់ គន កាម៉ាក់ អាញ ឡាក់ ប៉ាត់ អីស។ ប្រ្លឹះ បឹក ម៉ុត ពីង អែ ប្រតី អន់ អែ កាំឡុ អូ អូ កាប។

១៨ យីស៊ី ប៉ាត់ ចំ កាតាម រ៉ាប់ ប្រ្លឹះ បឹក ម៉ុត អែ តាត់ អំបំ គន អាញ អន់ សាស្វាល ឡុឡាក់ ពីង តេះ ឡាច់ កាំ ពុះ ទៀក ពីរ លូ រ៉ាងតែត សាណាញ ក្លាង ឡុកោ។ អាញ អ្យក់ ពីរ អែ ប៉ាត់ អា ប្រើ ស៊ី អីស ទ្រុះ ឡាច់ ប្រ្លឹះ បឹក ណោះ ហះកា អន់ខៃ ទ្រុះ ឡាច់ អូ ដាម អុះ»។

១៩ យីស៊ី កាប កា អន់ខៃ ផា «អី ម្ចាត កាង កល់ អូ ចៃ សៀ! ត្រត់ អន់ អាញ អែ ទុញ ប៉ុប ចំ ណាវ៉ូ លូ អន់ដីស អា? អ្យក់ សាស្វា ណោះ ឡាក់ ប៉ាត់ អាញ អា»។

២០ ពូ កា អ្យក់ សាស្វា ណោះ ឡាក់ ប៉ាត់ ចារ យីស៊ី។ សាត់ ប្រ្លឹះ បឹក បំបំ យីស៊ី អែ កា តាត់ អំបំ កាំ សាស្វា ណោះ អន់ សាស្វាល ឡុឡាក់ ពីង តេះ ឡាច់ កាំពុះ ទៀក ពីរ។

២១ យីស៊ី អំប័ញ្ច លូ ពី សាស្វា ណោះ ផា «ទុញ កេះ ប អែ កើត នីអៀ?» ពី សាស្វា ណោះ តើល ផា «ឡឹង អែ អែ ចិ ពៃ កេះ»។

២២ លើយៗ កេះ អែ តាត់ អំបំ គន អាញ ពីង ទៀក ពីង អុញ ភៀ បិច ប៉ាន់តោ អែ។ ផា អីស អូ តាត់ អន់ដា ត់ បំ អីស តាបាប តង ញីន ណើ»។

២៣ យីស៊ី តើល ផា «ញ៉ា ត្រត់ អីស កាប "ផា អីស អូ" នីណោះ? ប្រ្លឹះ បិកកាតយី អូ ប្រតី គ្រីប សារ កា ប៉ាណូ ស បក់ សៀ អែ»។

២៤ ពី សាស្វា ណោះ កា តើល កាប តុត ពុត ផា «អាញ សៀ ហង! ហះកា បំ អីស តង អន់ អាញ សៀ កាខាក់ ណាវ៉ូ»។

២៥ ផះ ណោះ យីស៊ី បំបំ កាំឡាង ឡាក់ ហៃ គុកៗ អែ កាប អីក កា ប្រ្លឹះ បឹក ផា «ប្រ្លឹះ បឹក កាំឡុ ត្រីក អាញ ប្រើ អីស ចាក ឡាច់ ឡឹង សាស្វា អា ពី ផៃ វីល សីត ណាវ៉ូ ផៃ»។

២៦ ផាឌី ប្រ្លឹះ បឹក ប្រតី អន់ សាស្វា ណោះ អងហ្យាង ណើ លូ បំបំ រ៉ាវ៉ែត ខាក់ កេះណោះ ចាក ឡាច់ កា អែ។ សា ស្វា ណោះ តែប រ៉ាន់តង ឡាក់ កា តោ កេះ។ កាំឡាង អៀង កាប ផា «អែ តោ កេះ»។

២៧ កាប៉ាច់ យីស៊ី រ៉ុប តិ សាស្វា ណោះ លឹក តាត់ អងអូរ សាស្វា ណោះ កា អូរ អន់តាវ។

២៨ អន់តីត ឡឹង ណោះ យីស៊ី ចាក ម៉ុត កាណាង ហី ម្ចាស់ លូ អំប័ញ្ច អែ អូ អន់ ពូ កាតាំង ផា «ញ៉ា ត្រត់ ញីន ទ្រុះ ឡាច់ ប្រ្លឹះ បឹក ណោះ អូ ឡាច់?»។

២៩ យីស៊ី តើល រ៉ះ កា អន់ខៃ ផា «ទ្រុះ ឡាច់ ប្រ្លឹះ បឹក នៃវ អា ទី ដឹង ម៉ន់ បំ ហះ ប្រ្លឹះ បិកកាតយី ហង»។

សារ យីស៊ី ប៉ាងហៀន ស៊ី អែ

៣០ យីស៊ី លូ ស៊ី អែ ចាក ឡាច់ ឡឹង ណោះ តាត់ ទ្រង ខេត កាលីឡេ។ អែ អូ បិច អន់ ញី អូ ចារ អន់ខៃ អែ អុះ

* ៩:១២ ៩:១២ បំ ហៃ ម៉ាកុតី ៤:៥-៦។

៣១ ខង អែវ អែវ ប្រាប់ ហៀន ស៊ី អែវ អែវ រះ កា អង់ខែ ផា «ប៉ាណូស អាញ ពូ ចឹង រ៉ុប ជីន អង់ កា ពូ ប្រគំ បាប។ ពូ ចឹង ប៉ាន់តោ អាញ ហះកា ប៉ែង ដាវ ឡឹង ណោះ អាញ ចឹង រ៉ុស ស៊ីត ណារ៉ូ។»

៣២ ហះកា មូត ស៊ី អែវ ហ្នឹង សារ អែវ រះ ណោះ អុះ លូ អុះ ខិន អំបញ្ច អែវ ដេល។

៣៣ យីស៊ូ លូ ស៊ី អែវ ចាក ទីល មៀង កាដានីម ណារ៉ូ។ ផះ អង់ខែ អែវ កាណុង ហី យីស៊ូ អំបញ្ច លូ ស៊ី អែវ ផា «សារ ញ៉ា អង់ដីស កាប រទ្រង អំពៃ ?»

៣៤ មូត ស៊ី អែវ រ៉ាដាប់ ខង ផះ អង់ខែ ចាក រទ្រង ពៃ អង់ខែ កាប ប៉ាតែក គូប ផា ញ៉ា ប្រគំ តីស ឡឹង ពូ។

៣៥ យីស៊ូ អង់អែវ កេះណោះ អែវ អែវ កាំឡាំង ស៊ី ១២ ដូរ ពិះ តុំ។ អែវ កាប ផា «ញ៉ា ប៊ុច ប្រគំ តីស បក់ ណោះ ត្រគំ ប្រគំ ចិ ពុត ចិត យរ ឡឹង ពូ។»

៣៦ កេះណោះ យីស៊ូ អ្យក់ សាស្វា ម៉ោញ ដូរ អង់ អង់តារ ហះ អង់តិក កាំឡាំង ស៊ី កេះណោះ អែវ អ្យក់ ពៅ អង់ អែវ ពឹង ពូ កាប លូ ស៊ី អែវ ផា

៣៧ «បក់ ញ៉ា រង សាស្វា ឡាក់ កា សាស្វា អាញ អញ ណោះ ឡាក់ កា អែវ ហាប អាញ ដេល បក់ ញ៉ា ហាប អាញ អ្យ ត្រគំ ហាប ដឹង អាញ អុះ យី ហាប ប្រ្លឹះ បិកកាតយ ឡាក់ ប្រើ អាញ ពិះ ប៉ាត់ អា ដេល។»

៣៨ យូហាន រះ កា យីស៊ូ ផា «ណែយ ញីន បំប៉ ប៉ាណូស ម៉ោញ ដូរ ទ្រះ ឡាច ប្រ្លឹះ បិក រះ សិច អីស។ ញីន ទីប អុះ អង់ អែវ ប្រគំ នីណោះ ខង អែវ អុះ ចាក លូ ពិន។»

៣៩ យីស៊ូ តើល ផា «ដៃ ទីប អែវ អុះ ទី បក់ ញ៉ា អ្យ ប្រគំ សារ អំរាញ រះ សិច អាញ កេះណោះ កាប អិក កា អាញ អុះ។»

៤០ បក់ ញ៉ា អុះ ណារាំង សារ លូ ពិន បក់ ណោះ កា កាំឡាំង ពិន ដេល ហង។

៤១ អាញ រះ តាទីច ផា បក់ ចំ ប្រគំ ដាក់ កា អង់ដីស យី អែវ អង់ ទៀក កា អង់ដីស ដឹង ម៉ោញ ចក កាតាម ញន អង់ដីស ស៊ី អាញ បក់ ណោះ ចឹង ទី សារ ដាក់ ហង។

៤២ «អែវ ចឹង ប៉ាណាប ខាក់ បក់ ចំ ប៉ាណាំ កាំឡាំង បក់ សៀ អាញ ចាក ទ្រង យច យី ប៉ាណូស សៀ ណោះ ចិ ឡឹង ពូ កាតាម។ ផា ពូ អ្យក់ បក់ ប៉ាណាំ យច ណោះ កត់ អង់ទល អំហ្គោ តីស ពឹង អង់កូ អែវ កេះណោះ ប៉ាឡិ អ្នក កាណុង ទៀក សាឡិក សាឡាយ ណោះ ដាក់ លីន ឡឹង អង់ អែវ ប្រគំ យច។»

៤៣-៤៤ ផា តី ណាំ ផា ប្រគំ យច ហត់ កាសិក អ្នក តី ណោះ។ អ្យក់ កា ទី ម៉ុត អែវ រ៉ុស អង់ខូ លូ ប្រ្លឹះ យី ទី តី ដឹង ម៉ោញ ណោះ អែវ ដាក់ លីន ឡឹង ទី តី ទី ញ៉ា ហះកា ឡាកោ ឡិ ពឹង ចារ អុញ សា អុះ អុះ ប៉ាត់ ។

៤៥-៤៦ ផា ដុង ប៉ាណាំ ប្រគំ យច កាត្រែល អ្នក ដុង ណោះ។ អ្យក់ កា ទី ម៉ុត អែវ រ៉ុស អង់ខូ លូ ប្រ្លឹះ យី ចាក ដុង ដឹង ម៉ោញ ណោះ អែវ ដាក់ លីន ឡឹង ចាក ដុង ញ៉ា ហះកា ឡិ ពឹង ចារ អុញ ។

៤៧ ផា ម៉ាត់ ប៉ាណាំ ប្រគំ យច ខ្លឹក ឡាច ម៉ាត់ ណោះ។ អ្យក់ កា ទី ប្រ្លឹះ បិកកាតយ រ៉ាងហៃ រ៉ាងខ្យា យី ម៉ាត់ ដឹង ម៉ោញ ណោះ អែវ ដាក់ លីន ទី ម៉ាត់ ទី ញ៉ា បែង ហះកា ឡិ ពឹង ចារ អុញ

៤៨ ឡាក់ ចារ ទី ប្រាយ សា ពូ លើយ លូ អុញ សា អុះ អុះ ប៉ាត់។

៤៩ ប៉ាណូស ទីខូ ចឹង ប្រែ ញន សាត់ លុង លូ អុញ។

៥០ ប៉ោះ ឡាក់ កាណាត់ ទី ខា ហះកា ផា អែវ អុះ ប្រែ កេះ អង់ដីស ចឹង ប្រគំ នីចម អង់ អែវ កេះ ប្រែ ណារ៉ូ? អង់ ឡាកោ អង់ដីស ទី ខា ឡាក់ កា ប៉ោះ លូ អែវ រិក រែម រត់ រែ លូ គូប សោប លើយ ពិ។»

១០

សារ យីស៊ូ ប្រាប់ ហៀន ដៃ អង់ ក្លោ អ្នក កាម៉ាញ

១ កេះណោះ យីស៊ូ ចាក ឡាច ឡឹង ណោះ ឡាក់ ប៉ាត់ ខេត យូដា លូ យូដា ទៀក ទ្រង យដាន់ ឡាក់ ប៉ាត់ ហាង តោ។ ណោះ ទី កាំឡាំង អៀង ពិះ ប៉ាត់ ចារ អែវ ណារ៉ូ។ អែវ កា ប្រាប់ ហៀន ពូ ឡាក់ កា អង់ហៀង ដេល។

២ ណោះ ទី មូត ផា រ៉ាស៊ី ឡាក់ អំបញ្ច សាត់ លុង កៀ ប៊ុច ណារាំង សារ លូ អែវ។ អង់ខែ អំបញ្ច ផា «ទីប ចាបាប ក្លោ អ្នក កាម៉ាញ ?»

៣ យីស៊ូ តើល អង់ខែ ផា «នីចម រត់ ម៉ូសេ ទី រះ កា អង់ដីស ?»

៤ អង់ខែ តើល ផា «រត់ ម៉ូសេ អង់ ដេល ក្លោ អ្នក កាម៉ាញ អ្យក់ កា ទី ប្រាត់ សត់ត្រា អ្នក កាម៉ាញ។»

៥ យីស៊ូ កាប ផា «រត់ ម៉ូសេ ប្រាត់ រះ អង់ កា អង់ដីស នីណោះ ញន កា អង់ដីស ប៉ាណូស កាដំ កល់ តាឡាម៉ា។*»

† ៩:៤៣-៤៤ ៩:៤៣-៤៤ ឬ ប្រាត់ លូ តី ម៉ោញ ចំលូន ឆែម ប៉ានីន ផា ឡាក់ ចារ ទី ប្រាយ សា ពូ លើយ លូ អុញ សា អុះ អុះ ប៉ាត់។ * ៩:៤៥-៤៦ ៩:៤៥-៤៦ ឬ ប្រាត់ លូ តី ម៉ោញ ចំលូន ឆែម ប៉ានីន ផា ឡាក់ ចារ ទី ប្រាយ សា ពូ លើយ លូ អុញ សា អុះ អុះ ប៉ាត់។ * ១០:៥ ១០:៥ តាម ចាបាប ផា ក្លោ ប៊ុច អ្នក កាម៉ាញ អែវ ត្រគំ ប្រាត់ សត់ត្រា កៀ អង់ ពូ អុះ អង់តត់ ផា អែវ អ្នក តាទីច កេះ ណោះ ពូ ចឹង ទី អង់កាន់ ណោះ ណារ៉ូ។

៦ ហះកា ផះ ប៉ាន់ជា ប្រ្លឹះ បាំងកើត តេះ ប្លែង ពៃ អើ បាំងកើត ប៉ាណូស កាម៉ាក់ ប៉ាណូស អង់កាន់។
 ៧ "ញួន ខ អា ហង បះ កាម៉ាក់ ឡាច់ ឡើង មើត ពី ឡា អ្នែ អន់ខូ លូ កាម៉ាញ ទីប រឺន កា គូប សោប។
 ៨ ប៉ាក់ ទី គូប សោប កេះ អន់ខែ ពៀរ ដួរ ពៀប ឡាក់ កា ឡាកោ បាំងឡៃ ដឹង ម៉ោញ"[†]។ អន់ខែ អូ ត្រង់ ប៉ាណូស ពៀរ ដួរ ហង យី អន់ខែ ពៀរ ដួរ ណោះ ឡាក់ កា ឡាកោ ដឹង ម៉ោញ កេះ។
 ៩ ទីល នីណោះ ដៃ អន់ បក់ ពៀ ប៉ាកុលះ ប៉ាកុលាយ ហង ខង ប្រ្លឹះ អន់ អន់ខែ ទី ពៀរ អ្នែ អន់ខូ លូ គូប កេះ។
 ១០ សិត ទីល ប៉ាក់ ហី មូត សីះ អើ អំបញ្ច ណាវ ឡើង សារ អើ កាប ពៃ។
 ១១ យីស្នូ តើល រះ កា អន់ខែ ជា «ផា កាម៉ាក់ បក់ ចំ អ្នាត កាម៉ាញ កេះណោះ ទី កាម៉ាញ ណាវ បក់ ប្រ្លឹះ នីណោះ ឡាក់ កា អើ វាលង កល់ កាម៉ាញ គុល អើ ហង។
 ១២ ផានែរ អង់កាន់ ចំ អ្នាត ក្លោ កេះណោះ ទី កាម៉ាក់ អន់ខៀត ណាវ អង់កាន់ ណោះ កា វាលង កល់ ក្លោ គុល ដេល»។

សារ ម៉ុត ទី ប្រ្លឹះ រាំងហៃ រាំងខ្យា

១៣ ឡើង ឡើង ណោះ ទី ពូ អ្នក ពីះ មូត សាស្នា ឡា ប៉ាក់ ចារ យីស្នូ ភៀ អន់ អើ មិន សាប៉ាក់ អន់ខែ ហះកា មូត សីះ កាប កា ពូ។

១៤ យីស្នូ បំបំ សីះ អើ ប្រ្លឹះ នីណោះ យច ពុត អើ ហឹក ណោះ ហង អើ ផា «ដៃ ទីប ហង សាស្នា បិច ឡាក់ ប៉ាក់ អាញ អន់ អន់ខែ ពីះ ពី។ ទី ដឹង ប៉ាណូស ទី ពុត ឡាក់ កា សាស្នា អា ហង ទី ប្រ្លឹះ រាំងហៃ រាំងខ្យា។

១៥ អាញ បំរះ រះ កា អន់ដីស តាទីច ផា បក់ ពៀ អ្នែ ប្រ្លឹះ ចិ ពុត ឡាក់ កា សាស្នា ភៀ អន់ ប្រ្លឹះ រាំងហៃ រាំងខ្យា បក់ ណោះ ចឹង អូ ទី ប្រ្លឹះ រាំងហៃ រាំងខ្យា អុះ»។

១៦ កេះណោះ យីស្នូ ត្រែត មូត សាស្នា លូ សាប៉ាក់ មិន អន់ សារ ដាក់ កា អន់ខែ។

១៧ ផះ យីស្នូ ចាក ឡាច់ ឡើង ណោះ ទី កាម៉ាក់ ម៉ោញ ដួរ តាយិប ឡាក់ ជន តាកុល កាដាប សាំប្លឹះ អើ លូ កាប ផា «អី ណោយ ឡាក់ ដាក់ ត្រង់! អាញ ត្រង់ ប្រ្លឹះ នីចម ភៀ ទី អាញ អ្នែ រឺស លើយ ?»

១៨ យីស្នូ តើល ផា «ញ៉ា អីស ផា «ណោយ ដាក់ ត្រង់" ទី ដឹង ប្រ្លឹះ បិកកាតយ ហង ដាក់ ត្រង់។

១៩ អីស អូ កេះ ចាបាប ទី រះ ផា "ដៃ ប៉ាន់តៅ ប៉ាណូស ដៃ វាលង កល់ ដៃ អន់តុង មះ ពូ ដៃ កាប ពូង ប្លាច ប្រ្លឹះ អន់ ពូ ត្រង់ មូត ដៃ ប៉ាល ពូ ត្រង់ អ្សិល តូត កា មើត ពី"»។

២០ កាម៉ាក់ ណោះ តើល យីស្នូ ផា «ណោយ អាញ ប្រ្លឹះ ពូយ ចាបាប ទី អា ឡើង អាញ អ្នែ តាតាម ពៃ កេះ»។

២១ យីស្នូ ហៃ អើ លូ ទី ពុត បិច ចៃ កា អើ។ ណោះ ហង យីស្នូ កាប ផា «ទី សារ ម៉ោញ ណាវ អីស បើ តានី ប្រ្លឹះ ក៏។ ហត់ ចាក ឡាក់ ប្រ្លឹះ វាលង អំបាស មះ អីស អន់ ទី កេះណោះ អ្នក លៀន ជែក អន់ កា មូត មុក ញ៉ាក តាបាយ កា សត់។ ប្រ្លឹះ នីណោះ អីស ចឹង ទី វាលង អំបាស អ្នែ ពឹង ប្លែង។ កេះ ប្រ្លឹះ វាលង ជែក លៀន កា ពូ កេះ។ ឡាក់ ពូយ អាញ ពី»។

២២ កាម៉ាក់ ណោះ កាតាំង យីស្នូ កាប នីណោះ អើ ឡិ ម៉ាត់ ច្រត់ លូ ចាក ឡាច់ ទីប អុក ពុត អើ អូ ប្រ្លឹះ ពូយ អុះ ខង អើ ទី វាលង អំបាស អៀង កាខាក់។

២៣ យីស្នូ ហៃ ជុំ ណោះ កេះណោះ កាប លូ មូត សីះ អើ ផា «បក់ ប្រ្លឹះ ប៉ាតូរង ញ៉ាក ខាក់ ម៉ុត អន់ ទី ប្រ្លឹះ រាំង ហៃ រាំងខ្យា»។

២៤ មូត សីះ ញម ខាក់ អូ ហ្លួង ឡាក់ ឡើង សារ អើ កាប ណោះ។ យីស្នូ កាប លូ អន់ខែ ណាវ ផា «អី អង់គន! ញ៉ាក ខាក់ ពូ ចឹង ម៉ុត អន់ ទី ប្រ្លឹះ រាំងហៃ រាំងខ្យា ណោះ។

២៥ ផា ទុង កាប៉ុរ ម៉ុត ពូយ ត្រោម ប៉ាអច់ ជ្រុំ ណោះ ឡាម៉ត់ លឺន ឡើង បក់ ប្រ្លឹះ ប៉ាតូរង ម៉ុត អន់ ទី ប្រ្លឹះ រាំង ហៃ រាំងខ្យា»។

២៦ កាឡាំង សីះ ហៃង ខាក់ អូ ហ្លួង ឡើង សារ អើ កាប ណោះ S។ ណោះ ហង អន់ខែ អំបញ្ច ផា «ទីល នីណោះ ពៀ ចឹង វ៉ាវ៉ាច់ ឡាកោ ?»

២៧ យីស្នូ ហៃ អន់ខែ កេះណោះ កាប ផា «សារ អា ប៉ាណូស ប្រ្លឹះ អូ អូ អុះ ហះកា ប្រ្លឹះ ប្រ្លឹះ អូ ខង ប្រ្លឹះ ទី អំវាញ អូ ប្រ្លឹះ គ្រីប សារ»។

២៨ ពេត្រុះ ផា «អីស បំបំ កេះ ញីន អា អ្នាត គ្រីប កាណាក់ មះ ញីន ភៀ ចាក ពូយ អីស»។

២៩ យីស្នូ រះ កា អន់ខែ ផា «អាញ បំរះ រះ កា អន់ដីស តាទីច ផា បក់ ពៀ សាឡាក់ អ្នាត ហី ក្រាន អុះ ម៉ី ពី មើត គន សោ លើ មុរ ប្រ្រៃ ញួន កា ចាក ពូយ អាញ លូ ញួន កា សារ ដាក់ ឡើង ប្រ្លឹះ»

† ១០:៨ ១០:៧ ៨ សារ អា ឡាច់ ឡើង កាណើត អង់កក់ តេះ (លោកុប្បត្តិ) ២:២៤។ ‡ ១០:២៥ ១០:២៥ កាប៉ុរ ពៀត គុល «អូត»។ S ១០:២៦ ១០:២៦ សុនសាត អុំស្រាអើល សាម៉ត កា បក់ ចំ ប្រ្លឹះ បិច ចៃ បក់ ណោះ ចឹង កេះ ប្រ្លឹះ ប៉ាត្រង់ ហង។

៣០ បក់ ណោះ ចឹង ទី ខា។ កាណាង អង់កក់ តេះ អា អើ ចឹង ទី ហី វ៉ាយ៉ាង អុះ ម៉ី វ៉ាយ៉ាង ពី ម៉ែត វ៉ាយ៉ាង គន សោ វ៉ាយ៉ាង លើ មីរ ស្រែ វ៉ាយ៉ាង ហះកា ទី មី ពូ អូ ណីស ដេល។ ដាវ តែង ម៉ាត់ ទៀ អើ ចឹង ទី អាញ អ្វី រឺស លើយ ហង។

៣១ ហះកា កិញអៀ អា ទី កាំឡាង បក់ អន់ទ្រួល អៀង ចឹង កេះ អន់តីត កាំឡាង បក់ អន់តីត អៀង ដេល ចឹង កេះ អន់ទ្រួល ណារ្ណ្ណ។

សារ យ៉ាកុប លូ យូហាន ប៉រ ឡឹង យីស៊ូ

៣២ ផះ អន់ខែ ចាក ឡា ប៉ាត់ មៀង យេរូសាឡឹម ណោះ យីស៊ូ ប៉ាណាំ ទ្រង អន់ខែ។ មូត សីះ ញុម ខាក់ មូត ចាក ពូយ អន់ខែ កា អ្នក អៀរ។ យីស៊ូ អើ ពីះ សីះ អើ ១២ ដូរ តុំ ម៉ោញ ទង ណារ្ណ្ណ កេះណោះ អើ រិះ សារ ឡាក់ ចឹង ត្រត់ កើត ពីះ ពីង អើ ផា

៣៣ «ហៃ ពិន ផះ ចាក ឡា ប៉ាត់ មៀង យេរូសាឡឹម ឡាក់ ចារ ពូ ចឹង រ៉ុប ប៉ាណូស អាញ ជីន អន់ កា មូត ម៉ែត ក្រាត់ វ៉ាមីះ ប្រ្រឹះ លូ មូត ណែយ ប៉ាង ហៀន ចាបប។ អន់ខែ ចឹង តាត់សិន លូ ជីន អាញ អន់ កា មូត សុនសាត អន់ទៀត ប៉ាន់តោ។

៣៤ ពូ ចឹង ប៉ាខ្យែរ កា អាញ លូ កាសុះ ទៀក ពីរ ពីង អាញ ដេល។ ពូ ចឹង ពីត ប្រឹត បាប អាញ កេះណោះ ប៉ាន់ តោ អ្នក អាញ។ ហះកា ប៉ែង ដាវ អន់តីត ឡឹង ណោះ អាញ ចឹង រឺស សីត ណារ្ណ្ណ។

៣៥ កេះណោះ យ៉ាកុប លូ យូហាន គន វត់ សេបេដ អន់ខែ ឡា ប៉រ ហះ យីស៊ូ ផា «ណែយូ! តង ហៃ ញីន ណើ»។

៣៦ យីស៊ូ អប់ញ អន់ខែ ផា «អន់ដីស បិច អន់ អាញ ប្រឹត ញា?»

៣៧ អន់ខែ រិះ ផា «ប៉ាត់ អីស ប្រឹត សាដាច់ ឡាក់ ទី អំវាញ អីញ កេង ខាក់ ទៀ ប៉រ ហះ អីស អន់ ញីន អ្វី អន់ខូ លូ អីស ណើ យី ម៉ោញ តែង សាម៉ា ម៉ោញ តែង សាងអៀ អីស»។

៣៨ យីស៊ូ ផា កា អន់ខែ «អន់ដីស បើ ហ្លាង ឡឹង សារ អន់ដីស ប៉រ ណោះ អុះ។ អន់ដីស ខិន ប អ្សក់ សារ អាញ ចឹង ទី? អន់ដីស ខិន ប អ្សក់ កាឌី អាញ ចឹង សឹង អា?»*

៣៩ អន់ខែ តើល ផា «ញីន ខិន ដេល»។ យីស៊ូ តើល អន់ខែ ផា «អន់ដីស ចឹង ទី សារ ឡាក់ អាញ ចឹង ទី អា ដេល លូ ចឹង សឹង កាឌី ឡាក់ អាញ ចឹង ត្រត់ សឹង អា តាទីច ដេល ហង។

៤០ ហះកា សារ ម៉ោញ ប៉រ អ្វី តែង សាម៉ា ម៉ោញ ប៉រ តែង សាងអៀ ណោះ អូ ត្រត់ អាញ អុះ ត្រត់ អន់ សារ ណោះ យី ប្រ្រឹះ បិកកាតយ ទ្រៀម អន់ កេះ»។

៤១ ផះ មូត សីះ ១០ ដូរ អន់ខែ កាតាំង យ៉ាកុប លូ យូហាន ប៉រ នីណោះ អន់ខែ បិច អីក ខាក់។

៤២ យីស៊ូ អើ ពីះ មូត សីះ អើ កេះណោះ អើ ផា «អន់ដីស ទិឌូ អូ កេះ សុនសាត អន់ទៀត មូត ក្រាត់ វ៉ាងហៃ អន់ ខែ ជិះ ចត់ ប៉ាសុន ខាក់ លូ មូត ប្រឹត ម៉ែត ក្រាត់ អន់ខែ កា យរ ពូ តាម ពុត ម៉ះ អន់ខែ ដេល។

៤៣ ហះកា អន់ដីស អា អូ ត្រត់ នីណោះ អុះ។ បក់ ញៀ បិច ប្រឹត តិស បក់ ណោះ ត្រត់ ប្រឹត ចិ ពុត ចិត យរ លូ កាំឡាង។

៤៤ បក់ ញៀ បិច ប្រឹត ម៉ែត អន់ដីស បក់ ណោះ ត្រត់ កេះ ទុច អន់ដីស ទិឌូ

៤៥ ខង ប៉ាណូស អាញ ពីះ អូ ត្រត់ ប្រើ ពូ ប្រឹត ដាវ អន់ កា អាញ អុះ យី អាញ ពីះ ប្រឹត ដាវ អន់ កា ពូ លូ អន់ ឡាកោ អាញ កៀ តោ ហាយ ឡាច ពូ អៀង ដូរ»។

សារ យីស៊ូ តាត់ អន់ដាត់ ប៉ាណូស ម៉ាម៉ាង ម៉ាត់

៤៦ កេះណោះ យីស៊ូ លូ សីះ ចាក ទីល មៀង យេរីខូ។ ផះ អន់ខែ ចាក ឡាច ឡឹង មៀង ណោះ ទី កាំឡាង អៀង ចាក ពូយ អន់ខែ គ្រិតៗ ណោះ ទី កាម៉ាក់ ម៉ាម៉ាង ម៉ាត់ ម៉ោញ ដូរ សិច បាទីមេ ឡាក់ គន វត់ ទីមេ អង់អ្វី ប៉រ កាណា តី ឡឹង ពូ ហះ ទ្រង។

៤៧ អើ កាតាំង ផា យីស៊ូ ឡឹង តេះ ណាសាវែត ចាក ទ្រង ណោះ អើ កា ឡុង អើ ផា «អី យីស៊ូ ផ្លង វ៉ាច់ សាដាច់ ដាវត ប៉រ អីស តាបាប កា អាញ ណើ»។

៤៨ ទី កាំឡាង អៀង ទីប អើ អូ អន់ កាប ហែង ណោះ ហង អើ ឡុង ហែង ម៉ែ កាខាក់ ផា «អី យីស៊ូ ផ្លង វ៉ាច់ សា ដាច់ ដាវត ប៉រ តាបាប តាប៉ុន កា អាញ ណើ»។

* ១០:៣៨ ១០:៣៨ អន់ដីស ខិន ប អ្សក់ សារ អាញ ចឹង ទី? អន់ដីស ខិន ប អ្សក់ កាឌី អាញ ចឹង សឹង អា? រៀត គុល «អន់ដីស ខិន ប អែត ចក អាញ ត្រត់ អែត អា? អន់ដីស ខិន ដេល ប ហុំ ទៀក អាញ ត្រត់ ហុំ អា?»។ † ១០:៣៩ ១០:៣៩ អន់ដីស ចឹង ទី សារ ឡាក់ អាញ ចឹង ទី អា ដេល លូ ចឹង សឹង កាឌី ឡាក់ អាញ ចឹង ត្រត់ សឹង អា តាទីច ដេល ហង រៀត គុល «អន់ដីស ចឹង អែត ចក អាញ លូ អន់ដីស ចឹង ហុំ ទៀក ឡាក់ កា អាញ ដេល»។

៤៩ យីស៊ូ តាវ ឡូត កេះណោះ រ៉ះ កា ពូ ផា «អើ អើ ពីរ ប៉ាក់ អា»។ ពូ ផា កា បក់ ម៉ាម៉ាំង ម៉ាក់ ណោះ «ដៃ ហ្សឹក ហាង អើ អើ អីស កេះ»។

៥០ អើ កា អ្នក អារ គ្រីន ប៉ាន់តាន ចាក ឡា ប៉ាក់ ចារ យីស៊ូ។

៥១ យីស៊ូ អំបញ្ច អើ ផា «អីស បិច អន់ អាញ ប្រឹក្ចី ញ៉ា អន់ កា អីស?» បក់ ម៉ាម៉ាំង ម៉ាក់ ណោះ តើល ផា «អី ពី តាំងឡា បំបំ តាក់ អន់ដាក់ ម៉ាក់ អាញ អន់ តាតារ ណើ»។

៥២ យីស៊ូ កាប លូ អើ ផា «ចាក ពី! ម៉ាក់ អីស តាតារ កេះ ញាន កា អីស សៀ»។ ផាឌី ម៉ាក់ បក់ ម៉ាម៉ាំង ណោះ កា តាតារ ឡូត កេះណោះ អើ ចាក ពូយ យីស៊ូ ដេល។

១១

សារ យីស៊ូ ម៉ុត ពីង មឿង យេរូសាឡឹម

១ យីស៊ូ លូ ម្នាក់ សីរ ចាក ក្បាម ទីល មឿង យេរូសាឡឹម កេះ។ ទីល ស្រុក បេតផាសេ លូ ស្រុក បេតថានី ក្បាម ប៉ានីម តើម អូរេវ យីស៊ូ ប្រើ សីរ អើ ញ៉ា ដូរ ចាក អន់ទ្រូល

២ លូ អន់តត់ កា អន់ខែ ផា «ហាក់ អន់ដីស ចាក ឡា ប៉ាក់ ស្រុក ពូ តែង ម៉ាក់ តោ ទីល ប៉ាក់ ណោះ អន់ដីស ចឹង បំបំ លៀ ប៉ាញ តាម ម៉ោញ កាតុ ពូ កត់ អ្នក។ លៀ ណោះ បើ តានី ទី បក់ ញ៉ា ជិះ អុះ។ អ្នក រីស អ្នក ឡា ប៉ាក់ អា។

៣ ផា ពូ អំបញ្ច អន់ដីស "ញ៉ា ត្រក់ អន់ដីស រីស អ្នក លៀ អា?" អន់ដីស រ៉ះ ផា "ពី តាំងឡា ញីន តងកាន កេះ ណោះ អើ ចឹង ជិន ស្រីស ណារ"។

៤ ម្នាក់ សីរ ញ៉ា ដូរ ណោះ ចាក ឡា បំបំ លៀ ប៉ាញ តាម ម៉ោញ ពូ កត់ ហះ អំបារ សានែង ទ្រង តែង ឡឹង ហី អន់ ខែ កា ឡា រីស អ្នក។

៥ ទី កាឡាង អន់ដា អៃ រណោះ បំបំ អន់ខែ រីស លៀ កា អំបញ្ច ផា «ញ៉ា ត្រក់ អន់ដីស រីស អ្នក លៀ អា?»

៦ ម្នាក់ សីរ កា រ៉ះ ពូយ ប៉ានី យីស៊ូ អន់តត់ កា អន់ខែ កេះណោះ ពូ អន់ អន់ខែ ទុង អ្នក លៀ ណោះ។

៧ សីរ ញ៉ា ដូរ ទុង អ្នក លៀ ណោះ ជិន អន់ កា យីស៊ូ លូ រីស អារ អន់ខែ ត្រាក់ ពីង អន់កក់ លៀ។ កេះណោះ យីស៊ូ ហារ ជិះ លៀ ណោះ។

៨ ទី កាឡាង អៀង ប៉ាណាក់ គូប រីស អារ ត្រាក់ ពីង ទ្រង បក់ អន់ដា កោះ តាំងកង អ្សិត ត្រាក់ ពីង ទ្រង យីស៊ូ ចាក ដេល កៀ ហាប់ អើ។

៩ ទី កាឡាង បក់ ចាក ពូយ យីស៊ូ ទីប តែង អន់កក់ ទីប តែង ដុរ តាំងហើ ផា «ហូសាណា*! អន់ ប្រ្រះ បិកកាតយ ជិន អន់ សារ ដាក់ កា អីស ឡាក់ ពីរ ប៉ាតាង អើ។

១០ អន់ ប្រ្រះ បិកកាតយ ជិន អន់ សារ ដាក់ កា អីស ឡាក់ ចឹង រាំងហៃ រាំងខ្សា ប៉ាតាង សាដាច់ ដាវីត ឡាក់ រក់ អីស។ ហូសាណា! ប៉ានេ ប្រ្រះ អៃ ពីង ប្លែង ចាំងហឹត កាខាក់»។

១១ ផះ រាំងរាំង យីស៊ូ ចាក ម៉ុត ពីង មឿង យេរូសាឡឹម អើ កា ចាក ម៉ុត ពីង រ៉ុបិង រោង រ៉ាម៉ះ ប្រ្រះ ដេល។ កេះ អើ ហៃ គ្រីប កាណាក់ អៃ ជុំ រណោះ កេះ អើ កា ប៉ាណាក់ សីរ ១២ ដូរ សីត ប៉ាក់ ស្រុក បេតថានី ខង ប្លែង ក្បាម ចឹង ម៉ាំង កេះ។

១២ ប៉ាក់ ដាវ តាយ៉ាង អន់ខែ ចាក ឡាច់ ឡឹង ស្រុក បេតថានី ណារ ផះ ណោះ យីស៊ូ កា ឡាឃុត។

១៣ អើ បំបំ តើម ប្រា ឡឹង ចាំងហាយុត ហ្លា តាខុក តាខេ អើ កា ឡា ហៃ អ្នក ផែត ទី ប្លែង។ ប៉ាក់ ទីល ណោះ អើ បំបំ ប្រា ទី ដឹង ហ្លា ដោះ ខែល ខង បើ តានី ទីល មុន អើ ប្លែង។

១៤ យីស៊ូ កាប កា តើម ប្រា ណោះ ផា «គីត អៀ ប្លែង ម៉ាក់ អូ ទី បក់ ញ៉ា ចឹង អ្នះ សា ប្លែង អីស ហង»។ ម្នាក់ សីរ កា កាតាំង ដេល យីស៊ូ កាប ណោះ។

១៥ យីស៊ូ ទីល មឿង យេរូសាឡឹម លូ ម្នាក់ សីរ កេះណោះ អើ ចាក ម៉ុត កាណុង រ៉ុបិង រោង រ៉ាម៉ះ ទ្រុះ ឡាច់ ម្នាក់ ប្រ ប្រើ ឡាន រោង រ៉ាម៉ះ ប្រ្រះ។ អើ តាឡាក់ អ្នក ត្រេ ចារ ពូ តូរ លៀន លូ ត្រេ ចារ ពូ អន់អៃ ប្រ អន់តើប។

១៦ យីស៊ូ អូ អន់ បក់ ញ៉ា តយ តូង កាណាក់ ចាក ម៉ុត ទ្រង រោង រ៉ាម៉ះ ណោះ អុះ។

១៧ អើ អន់តត់ ប៉ាតោ កា ពូ ផា «កាណុង ផាប ប៉ានីរ ប្រ្រះ ទី ប្រាក់ រ៉ះ ផា "ហី អាញ យី ចារ សារ៉ាប គ្រីប សុន សាត ម៉ន់ អើ អាញ" បារ កា អន់ដីស អ្នក ហី អា ប្រឹក្ចី ចារ ម្នាក់ អន់តត់ អន់ទ្រុក S»។

* ១១:៩ ១១:៩ ហូសាណា ពៀត សុនសាត ហៅទី ណើ ផា «ប៉ានេ» លើ «បំ តង់ ញីន ណើ»។ † ១១:១៣ ១១:១៣ កាណុង ផាប ប៉ានីរ ប្រ្រះ តើម ប្រា យី ពូ កាប ប៉ាន់ដីប ឡឹង សុនសាត អ៊ីស្រាអែល។ ‡ ១១:១៧ ១១:១៧ សារ អា ឡាច់ ឡឹង អេសាយ ៥៦:៧។ S ១១:១៧ ១១:១៧ បំ ហៃ យេរេមៀ ៧:១១។

១៨ ម្ចាស់ ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្រឹះ លូ ម្ចាស់ ណែយូ បាំងហៀន ចាបាប់ កាតាំង លៅ ឡើង សារ ណោះ អន់ខែ យីត ណាំង ទ្រង បិច ប៉ាន់តោ អ្នាត យីស៊ូ ខង អន់ខែ អ្នក កា អើ ញន កា កាំឡាំង អៀង ញម កា សារ អើ បាំងហៀន ពូ ណោះ។

១៩ ទីល កាងាច យីស៊ូ លូ សីះ អើ ចាក ឡាច់ គែង ឡើង មៀង យេរូសាឡឹម ម៉ៅញ ទង ណាវ។

២០ តារ កាំលី ផះ អន់ខែ ចាត រទ្រង ម្ចាស់ សីះ បំបំ តើម ប្រា ឡាយោ ក្រោះ ទីល វ៉ាយ៉ះ។

២១ ពេត្រុះ កាចាំង ឡើង ប៉ានីរ យីស៊ូ កាប ណោះ ហង អើ ផា «ណែយូ! ហៃ តោ តើម ប្រា អីស កាប ពៃ ឡាយោ ក្រោះ កេះ»។

២២ យីស៊ូ កាប លូ ម្ចាស់ សីះ អើ ផា «ហាត់ អន់ដីស សៀ ប្រ្រឹះ បិកកាតយី ពិ!

២៣ អាញ រិះ កា អន់ដីស តាទីច ផា បក់ ពៀ កាប ប្រើ ប៉ានីម អា ផា "ហាត់ ចាក ឡាច់ ឡើង អា ឡា អ្វី ពឹង ទៀក សាឡឹក សាឡាយ តោ" ផា បក់ ណោះ សៀ តាទីច អូ ទី សង់សៃ សាអូះ ណោះ ប្រ្រឹះ ចឹង លឹក ប៉ានីម ណោះ ពួយ ប៉ានីរ អើ ផា ណោះ ហង។

២៤ ណោះ ហង បះ អាញ រិះ កា អន់ដីស ផា សារ ញា កាតាម អន់ដីស ម៉ន់ បំរ អ្នក កា អន់ដីស សៀ ផា អន់ដីស ទី កេះ ណោះ ប្រ្រឹះ បិកកាតយី ចឹង អន់ កា អន់ដីស តាទីច។

២៥-២៦ ផះ អន់ដីស ម៉ន់ ផា អន់ដីស ទី សារ លូ គូប សោប ជៃ អ្នក យ៉ូ បក់ ណោះ ម៉ាត់ ពី អន់ដីស ឡាក់ ប្រ្រឹះ អ្វី ពឹង ប្លែង អើ ចឹង អូ អ្នក យ៉ូ អន់ដីស ដេល *»។

២៧ អន់ខែ ចាក ម៉ុត ពឹង មៀង យេរូសាឡឹម ម៉ៅញ ទង ណាវ។ ផះ យីស៊ូ អ្វី ចាក កាណុង វ៉ាបឹង វ៉ាម៉ះ វ៉ាម៉ះ ប្រ្រឹះ ណោះ ទី ម្ចាស់ ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្រឹះ លូ ម្ចាស់ ណែយូ បាំងហៀន ចាបាប់ លូ ម្ចាស់ ក្រាត់ វ៉ាម៉ះ មៀង កា ឡា ប៉ាត់ ចារ អើ។

២៨ អន់ខែ អំបញ្ច យីស៊ូ ផា «អីស ប្រឹក សារ ទិ អា អេង អំវាញ ញា? ពៀ ប្រើ អីស ប្រឹក នៃវ អា?»

២៩ យីស៊ូ តើល អន់ខែ ផា «អាញ បំរ អំបញ្ច សារ ម៉ៅញ ហះ អន់ដីស ដេល។ ផា អន់ដីស តើល រិះ កា អាញ ណោះ អាញ ចឹង រិះ កា អន់ដីស បក់ អន់ អាញ ប្រឹក សារ ទិ អា ដេល។

៣០ បំរ រិះ ហៃ ពៀ ប្រើ រឹត យូហាន បាំងហុំ ពូ? ប្រ្រឹះ ឡើង ប្លែង ញា ប៉ាណូស ដោច?»។

៣១ អន់ខែ កាកាប លូ គូប ផា «ផា ពិន ផា ប្រ្រឹះ ប្រើ រឹត យូហាន ប្រឹក ណោះ អើ ចឹង ផា កា ពិន "ញា ត្រត់ អន់ដីស អូ សៀ អើ?"

៣២ ពិន ចឹង ផា ប៉ាណូស ប ប្រើ រឹត យូហាន បាំងហុំ ពូ?» ហះ កា អន់ខែ អ្នក ផា នីណោះ ខង កាំឡាំង ប៉ាសុន ទីឡូ សៀ ផា ប្រ្រឹះ ប្រើ រឹត យូហាន ប្រឹក វ៉ាគីយ អើ តាទីច។

៣៣ ណោះ ហង អន់ខែ តើល យីស៊ូ ផា «ញីន អូ អូ អូ»។ កេះណោះ យីស៊ូ កា តើល ប៉ានីរ អន់ខែ ផា «អាញ កា អូ រិះ កា អន់ដីស ដេល បក់ អន់ អាញ ប្រឹក សារ ទិ អា»។

១២

សារ ប៉ាន់ដីប ពូ វ៉ាម៉ះ មីរ តើម ថ្លៃ អង់កាច

១ កេះណោះ យីស៊ូ រិះ សារ កា ពូ កាប ប៉ាន់ដីប ផា «ទី កាម៉ាក់ ម៉ៅញ ដូវ ប្រឹក មីរ តប់ តើម ថ្លៃ អង់កាច។ អើ ប្រឹក វ៉ាបឹង ជុំ មីរ លូ ប្រឹក ចារ រ៉ុត ថ្លៃ ដេល។ កេះណោះ អើ ប្រឹក ប្រើ ម៉ៅញ តុត ចាំងហិត។ ឡែង ឡើង ណោះ អើ អន់ ពូ វ៉ាម៉ះ ដៃក។ កេះណោះ អើ ចាក ឡា ប៉ាត់ ចាំងហាយត។

២ ទីល ថុន អ្នះ ថ្លៃ អង់កាច តាំងឡា មីរ ណោះ ប្រើ ទុច ម៉ៅញ ដូវ ឡា អ្នក ចានែក ម៉ះ អើ ឡើង ម្ចាស់ វ៉ាម៉ះ អើ ណោះ។

៣ ម្ចាស់ វ៉ាម៉ះ ណោះ រុប ពិត ទុច តាំងឡា មីរ កេះណោះ តាំងហ្សិត អន់ អើ សឹត តី តាដោះ។

៤ ឡែង ឡើង ណោះ បក់ តាំងឡា មីរ កា ប្រើ ទុច ម៉ៅញ ដូវ ណាវ។ ម្ចាស់ វ៉ាម៉ះ ណោះ កា បែក លូ អើ លូ តះ ប៉ាស្សាប កាប អូ ដាត់ កា អើ។

៥ កេះណោះ តាំងឡា មីរ ប្រើ ទុច ម៉ៅញ ដូវ ណាវឡា។ ម្ចាស់ បក់ អ្វី វ៉ាម៉ះ ណោះ ប៉ាន់តោ អ្នាត អើ។ ឡែង ឡើង ណោះ បក់ តាំងឡា មីរ ណោះ កា ប្រើ ម្ចាស់ ទុច អៀង ដូវ ណាវឡា។ ពូ កា ពិត ត្រឹប អន់ខែ បក់ អន់ដា ពូ ប៉ាន់ តោ អ្នាត។

៦ តាំងឡា មីរ កា ទី គន កាម៉ាក់ ម៉ៅញ ដូវ ឡាក់ អើ បិច ចៃ ខាក់។ ប៉ាត់ អន់តិត អើ ប្រើ គន អើ ទៅ ឡុត ឡា ទីប យីត ផា "ពូ ចឹង អៀល កូត់ ហង កា គន តាម អាញ អា"។

* ១១:២៥-២៦ ១១:២៥-២៦ ហ្វា ពូ ត្រាត់ លូ តី ម៉ៅញ ចលន ផែម ប៉ានីរ ផាះ ហះ កា ផា បក់ ចំ អ្វី អ្នក យ៉ូ ពូ លើយ ពី អន់ដីស ឡាក់ ប្រ្រឹះ អ្វី ពឹង ប្លែង អើ ចឹង អ្នក យ៉ូ បក់ ណោះ ដេល។

៧ ហះកា ម្នក បក់ ក្បាត់ រ៉ាំងហៃ ម៉ីរ ណោះ កាប លូ គ្រូប អន់ខែ ជា "បក់ អា ហង ចឹង អ្យក់ ប៉ាដក់ ប៉ាជៀ ម៉ីរ អា ! ពី ពិន ប៉ាន់តោ អ្នាត អើ ម៉ាត់ ចឹង ទី ម៉ីរ អា កា ពិន"។

៨ ពូ កា រ៉ូប គន តាម តាំងឡា ម៉ីរ កេះណោះ ប៉ាន់តោ ហ៊ីរ អ្នាត អើ ហះ អន់ទ្រីល ម៉ីរ ប៉ៃ អង់កាច ណោះ ហង។

៩ នីចម តាំងឡា ម៉ីរ ចឹង ប្រគី ? អើ ចឹង ឡា ប៉ាន់តោ ម្នក បក់ រ៉ាំងហៃ ម៉ីរ ណោះ ហង កេះណោះ អន់ កា ពូ អន់ ទៀត ណារ រ៉ាំងហៃ ដែក ម៉ីរ អើ ណោះ។

១០ អន់ដីស អូ ទី អាន ប សារ កាប កាណុង ផាប់ ប៉ានីរ ប្រ្លះ ផាះ

"អំហ្គា ម្នក រ៉ាគីយ ហី ហ៊ីរ អ្នាត

កិញអៀ អា កេះ អំហ្គា សាំខាន់ ឡឹង ពូ។"

១១ ប្រ្លះ បិកកាតយ ប្រគី សារ កេង ខាក់ អា

ប្រគី អន់ ប៉ាណូស ពិន ហៃ ញម ខាក់"។

១២ ម្នក ក្រាត់ ម្នក ណៃយូ អូ អន់តត់ ជា យីស៊ូ កាប សារ ណោះ យី កាប ប៉ាន់តាំង កា អន់ខែ ណោះ ហង អន់ខែ ណាំង ទ្រង រ៉ូប អើ ហះកា អន់ខែ អ្យកត កា ម្នក ប៉ាសុន។ ណោះ ហង អន់ខែ ចាក ឡាច់ ឡឹង ចារ យីស៊ូ។

សារ ម្នក ផា រ៉ាស៊ី លូ សាខុស៊ី ណាំង សារ លូ យីស៊ូ

១៣ ម្នក ផា រ៉ាស៊ី លូ ម្នក គន សោ សាដាច់ ហេរត ៖ ឡា អ្នែ ក្យាម យីស៊ូ ភៀ បិច សាំយ៉ាង អូ ផែត យីស៊ូ ទី កាប យច។

១៤ អន់ខែ ប៉ាណា គ្រូប តាត់ អំប្រគី កាប ដាក់ លូ យីស៊ូ ជា «ណៃយូ ញីន អូ ផា អីស ប៉ាណូស ដាក់ ត្រង់ ខាក់ អីស អូ អ្យកត កា ញី អុះ អូ យីត ផា បក់ តិស លើ បក់ ចិ យី អីស ប៉ាំងហៀន ពូយ សារ ប្រ្លះ ដាក់ ត្រង់ តា ទីច។ នីចម ចាបាប ប្រ្លះ អន់ ប ពិន សិង រ៉ាបៃ កា សាដាច់ តិស រ៉ូម ណោះ ?»

១៥ យីស៊ូ យីត ប្លង់ ឡឹង សារ អូ ដាក់ កាណុង ពុត អន់ខែ។ កេះណោះ អើ កាប ផា «ញី ត្រត់ អន់ដីស ណាំង សារ លូ អាញ ? អ្យក់ ហៃ លៀន កាក់ អន់ កា អាញ ហៃ ប៉ាក់ អា»។

១៦ ពូ កា អ្យក់ កាក់ ម៉ោញ អន់ កា យីស៊ូ កេះណោះ អើ អំបញ ផា «ហ៊ិប ញី សិច ញី ពឹង កាក់ អា ?» ពូ តើល ផា «ហ៊ិប លូ សិច សាដាច់ តិស រ៉ូម»។

១៧ យីស៊ូ កាប លូ ពូ ផា «កាណាត ញី ឡាក់ រ៉ាស ម៉ះ សាដាច់ រ៉ូម មប កា សាដាច់ រ៉ូម ទៅ ពី ហះកា កាណាត ញី ឡាក់ ម៉ះ ប្រ្លះ មប កា ប្រ្លះ ទៅ ដេល»។ កាំឡាំង ទីខ្ល ញម ខាក់ កា យីស៊ូ ផា ណោះ។

១៨ ទី ម្នក សាខុស៊ី ពិះ កាកាប លូ យីស៊ូ ដេល។ កាំឡាំង ម្នក សាខុស៊ី អូ សៀ ផា ប៉ាណូស តោ កេះ អូ រីស សីត ណារ អុះ។ អន់ខែ អំបញ យីស៊ូ ផា

១៩ «ណៃយូ ញី រតី ម៉ូស ទី ប្រាត់ រ៉ះ ផា បក់ ចំ ទី កាម៉ាញ កេះណោះ អើ តោ ហះកា បើ តាន់ ទី គន ត្រត់ ផែម ថាអុះ ណារ អន់ ទី អៃ ភៀ ប៉ាំងកើត គន តូ ផ្លង់ រ៉ាច់ អន់ កា ម៉ី អើ ទី។

២០ ប៉ាន់ដីប ផា ទី អុះ ម៉ី កាម៉ាត់ តាប៉ើះ ដូរ។ ម៉ី ឡោងទ្រៀ អើ ទី កាម៉ាញ កេះណោះ អើ តោ ហះកា បើ តាន់ ទី គន អុះ។

២១ កេះណោះ ពូ ផែម អន់ កា ថាអុះ ណារ អើ តោ បើ តាន់ ទី គន ដេល កេះណោះ អុះ ទី ញៀរ កា តោ និះទៅ ដេល។

២២ អុះ ម៉ី ទី តាប៉ើះ ដូរ ណោះ ទី អង់កាន់ ណោះ ហះកា បើ តាន់ ទី គន អុះ។ អន់តីត ឡឹង ណោះ អង់កាន់ ណោះ តោ ដេល។

២៣ ទីល នីណោះ ប៉ាក់ ទីល ដារ ប៉ាណូស តោ រីស សីត អន់ខៀ កា ញី ចឹង ទី អង់កាន់ ណោះ ខង អុះ ម៉ី អន់ខែ ទី តាប៉ើះ ដូរ ទី អង់កាន់ ណោះ និះទៅ ដេល ?»

២៤ យីស៊ូ តើល រ៉ះ កា អន់ខែ ផា «អន់ដីស យីត យច កេះ ញាន អន់ដីស អូ អន់ហ្គាល់ ផាប់ ប៉ានីរ ប្រ្លះ លូ អូ អន់ ហ្គាល់ សារ អីញ អំវាញ ម៉ះ ប្រ្លះ ដេល។

២៥ ប៉ាក់ ទីល ដារ ប៉ាណូស តោ រីស សីត អន់ខៀ អន់ខែ អូ អូ ទី ត្លោ ទី កាម៉ាញ ណារ អុះ យី ចឹង អ្នែ ឡាក់ កា ម្នក បិយ ប្រ្លះ អ្នែ ពឹង ប្លែង តោ ដេល។

* ១២:១០ ១២:១០ សារ អា យីស៊ូ កាប ញៀប ឡឹង ឡាកា អើ ទៅ ឡាក់ អំហ្គា ដាក់ ណោះ។ † ១២:១១ ១២:១១ សារ អា ឡាច់ ឡឹង ផាប់ អញរីស ប៉ាន ប្រ្លះ (ចំនុក/តម្កើង) ១១៨:២២-២៣។ ‡ ១២:១៣ ១២:១៣ ថាម៉ាដា ម្នក ផា រ៉ាស៊ី លូ ម្នក គន សោ សាដាច់ ហេរត អូ ត្រត់ លូ គូប សោប អុះ។ § ១២:១៥ ១២:១៥ ប៉ៃ ហៃ សារ អន់ ចាបាប លីក ទី ញៀរ (ចោទិយ/កថា) ២៥:៥-១០។

២៦ កាប៉ាច់ សារ ប៉ាណូស តោ ចឹង រ៉ីស សីត ណារ៉ូម៉ូសេ ទី ប្រាត់ កាណុង ផាប ប៉ានីរ ហ្ម្រៈ ឡាក់ ទី រ៉ះ ឡឺង សារ ហ្ម្រៈ កាប ឡឺង អុញ សា ប៉ោម។ អន់ដីស អូ អាន ប? ហ្ម្រៈ បិកកាតយ័ កាប លូ ម៉ូសេ ផា «អាញ អា ហ្ម្រៈ ឡាក់ រ៉ាំងហៃ អាប្រាហាំ លូ អ៊ីសាក់ លូ យ៉ាកុប»។

២៧ ហ្ម្រៈ បិកកាតយ័ អូ ត្រត់ ហ្ម្រៈ ឡាក់ រ៉ាំងហៃ ប៉ាទ្រូ អុះ យី ហ្ម្រៈ រ៉ាំងហៃ ប៉ាណូស រ៉ីស។ យីត នែវ អន់ដីស អា យថ កែះ»។

២៨ ទី ណែយូ ប៉ាំងហៀន ចាបាប ម៉ោញ ដូវ អ្នែ ក្យាម រណោះ កាតាំង ពូ កាកាប លូ យីស៊ូ។ អែ បប ផា យីស៊ូ តើល ពូ ត្រត់ ខាក់។ អែ កា ម៉ុត ក្យាម យីស៊ូ លូ អប់ញ ផា «ចាបាប ញ៉ា តិស ហ្ម្រៈ ឡឺង ពូ ហះ?»

២៩ យីស៊ូ តើល រ៉ះ ផា «ចាបាប ទី ម៉ោញ តិស ហ្ម្រៈ ឡឺង ពូ អី មូត អ៊ីស្រាអែល ហត់ សាំយ៉ាំង ពិ! ទី ដឹង ហ្ម្រៈ បិកកាតយ័ អា ហង ហ្ម្រៈ តាទីច។

៣០ ត្រត់ បិច ចែ កា ហ្ម្រៈ បិកកាតយ័ ឡាក់ ហ្ម្រៈ ម៉ះ អន់ដីស ទី ពុត ទី ពៀក ទីប ប៉ាដាត ប៉ាលីង ទីប ឡាកោ ប៉ាំង ឡឺង»។

៣១ ចាបាប ទី ពៀរ «ត្រត់ បិច ចែ កា ពូ ឡឺង តែង ឡាក់ បិច ចែ កា ឡាកោ អីស ទៅ ដេល»។ អូ ទី ចាបាប ចំ តិស ឡឺង ចាបាប ពៀរ អា អុះ»។

៣២ ណែយូ ប៉ាំងហៀន ចាបាប ណោះ តើល យីស៊ូ ផា «ត្រត់ តាទីច ហង អីស ផា ទី ហ្ម្រៈ ដឹង ម៉ោញ តាទីច អូ អន់ ទី ហ្ម្រៈ ញ៉ា ណារ៉ូ កាយ ឡឺង អែ អុះ។

៣៣ អន់ បិច ចែ កា ហ្ម្រៈ បិកកាតយ័ ទី ពុត ទី ពៀក ទីប ប៉ាដាត ប៉ាលីង ទីប ឡាកោ ប៉ាំងឡឺង លូ បិច ចែ កា ពូ ឡឺង តែង ឡាក់ កា បិច ចែ កា ឡាកោ តាំងឡា ណោះ ដាត់ លីន ឡឺង ពុះ កាណាត រ៉ាម៉ះ ហ្ម្រៈ លូ កាណាត ទៀន អន់ ត្រីប នែវ សាំ»។

៣៤ យីស៊ូ កាតាំង ប៉ាណូស ណោះ ផា នីណោះ អែ ផា «អីស ក្យាម ចឹង ទី ហ្ម្រៈ បិកកាតយ័ រ៉ាំងហៃ រ៉ាំងឡា ហង»។ កេះណោះ អូ ទី បក់ ពៀ ខីន អប់ញ អែ ហង។

៣៥ ផះ អែ អ្នែ ប៉ាំងហៀន ពូ ប៉ាត់ ចារ រ៉ាំង រ៉ាម៉ះ អែ កាប ណារ៉ូ ផា «ខ ញ៉ា ត្រត់ មូត ណែយូ ប៉ាំងហៀន ចាបាប ផា សាដាច់ ដារីត អែ រត់ បិក កា បក់ ហ្ម្រៈ រើស អន់ ប្រឹត សាដាច់ នីណោះ?»

៣៦ សាដាច់ ដារីត តាំងឡា កាប ពូយ ប៉ាដាត ប៉ាលីង ហ្ម្រៈ ដាត់ កាខាក់ ផាះ

"ហ្ម្រៈ បិកកាតយ័ កាប លូ ពិ តាំងឡា អាញ ផា
'ហត់ អ្នែ ពឹង ចារ អ៊ីវាញ តែង សាម៉ា អាញ
ក្យាក់ អាញ ចឹង ពិត តាមីរ អីស អន់ អ្នែ អន់តែ តាំប៉ាំង ជុង អីស' "S។

៣៧ ទីល សាដាច់ ដារីត តាំងឡា អែ បក់ ហ្ម្រៈ រើស អន់ ប្រឹត សាដាច់ ណោះ ផា ពិ តាំងឡា កេះ ញ៉ា ត្រត់ ពូ ផា សា ដាច់ ដារីត ឡាក់ រត់ បិក អែ នីណោះ?» ទី កាឡាំង អៀង សាំយ៉ាំង យីស៊ូ រ៉ះ សារ ណោះ អន់ខែ ប៉ាញ ពុត ខាក់។

៣៨ ផះ យីស៊ូ អ្នែ ប៉ាំងហៀន ពូ ណោះ អែ កាប ផា «ប៉រ ឡា រ៉ាំង ឡាកោ លូ មូត ណែយូ ប៉ាំងហៀន ចាបាប អន់ កាខាក់។ អន់ខែ ឌុ ពៀត អារ តិស ឆ្លឹង លូ ចាចាក ពឹង តាឡាត បិច កា ពូ កាបុ សាំប៉ះ អន់ខែ។

៣៩ ផា អ្នែ ពឹង រ៉ាំង ណារ៉ាំង ដឹង ចារ ដាត់ សាំ លីន ឡឺង ពូ។ ផា អ្នែ ប៉ាត់ ចារ អែត សា ណារ៉ាំង ដឹង ចារ ត្រាត់ បក់ កានីត លីន ឡឺង ពូ ដេល។

៤០ អន់ខែ ឌុ លោប អ្សក់ រ៉ាស អំប៉ាស ម៉ះ មូត អន់ត្រា អន់ទ្រុះ លូ តាំប្រឹត ម៉ន់ ទុញ ខាក់ ដេល។ អន់ខែ ណោះ ចឹង ត្រត់ ថូត ក្លាំង លីន ឡឺង ពូ»។

សារ អង់កាន់ អន់ត្រា ចែត លៀន មប អន់ កា ហ្ម្រៈ
៤១ កេះណោះ យីស៊ូ ចាក ឡាក់ អង់អ្នែ ហះ ម៉ាត់ ចារ ពូ ចែត លៀន មប អន់ កា ហ្ម្រៈ។ ផះ ណោះ ទី មូត បក់ ហ្ម្រៈ ប៉ាតុរដ៍ អៀង ដូវ អន់ខែ ចែត លៀន អៀង ដេល។

៤២ ហះកា ទី អង់កាន់ អន់ត្រា ថុក ញ៉ាក ម៉ោញ ដូវ ចែត លៀន បើត ខាក់ ទី ដឹង ពៀរ ឡឺម * ឡាក់។

៤៣ កេះណោះ យីស៊ូ អែ មូត សិះ លូ រ៉ះ ផា «អាញ ប៉រ រ៉ះ កា អន់ដីស តាទីច ផា អង់កាន់ អន់ត្រា ថុក ញ៉ាក អា ទី ចែត លៀន មប អន់ កា ហ្ម្រៈ អៀង ឡឺង ពូ

* ១២:២៦ ១២:២៦ សារ អាឡាច់ ឡឺង សារ ឡាច់ (និក្ខមន៍) ៣:៦។ † ១២:៣០ ១២:២៩-៣០ សារ អាឡាច់ ឡឺង សារ អន់ ចាបាប លីក ទី ពៀរ (ចោទិយ/កថា) ៦:៤-៥។ ‡ ១២:៣១ ១២:៣១ សារ អាឡាច់ ឡឺង ចាបាប មូត លេវី (លេវីនីយ) ១៩:១៨។ § ១២:៣៦ ១២:៣៦ សារ អាឡាច់ ឡឺង ផាប អញវ៉េស ប៉ាន ហ្ម្រៈ (ទុក/តន្ត្រី) ១១០:១។ * ១២:៤២ ១២:៤២ ឡឺម ពៀត គុល «ឡឺមតា»។ ១២៤ ឡឺមតា សាម៉េ លូ ម៉ោញ ខែណារី។ ម៉ោញ ខែណារី យី ថា ប្រឹត គុល ម៉ោញ ដាវ។

៤៤ ខង កាំឡាំង អន់ទៀតៗ អ្យក់ ចែត ដឹង លៀន អន់ខែ សល់ មប អន់ កា ប្រ្លឹះ ហះកា អង់កាន់ អន់ត្រៅ ថុក ញ៉ាក អា ចែត ទិ លៀន ឡាក់ អើ ទី មប អន់ កា ប្រ្លឹះ យី លៀន ឡាក់ អើ តងកាន ខាក់ កៀ សិម ឡាកោ អើ»។

១៣

សារ រោង រ៉ាមៈ ចឹង វ៉ាយ រ៉ា លូ យីស៊ូ ចឹង ជីវ ណារ៉ូ

១ ផៈ យីស៊ូ ចាក ឡាច់ ឡឹង រោង រ៉ាមៈ ប្រ្លឹះ ទី សិះ ម៉ោញ ដូរ កាប លូ អើ ផា «ណោយូ ហៃ អំហ្គោ លូ ហី អា ញ៉ា តិម ដាក់ ឡាយ៉ាមី!»

២ យីស៊ូ រិះ កា សិះ អើ ផា «ដាវ តែង ម៉ាត់ អន់ទៀ ហី តិស ដាក់ អន់ដីស បបំ អា ពូ ចឹង តាត់ អំពូក វ៉ាយ រ៉ា ទិ ហង អូ ទី អំហ្គោ ចំ ចឹង អ្នែ អំបាំង គូប អើ ណារ៉ូ ហង»។

៣ អន់តីត ឡឹង ណោះ យីស៊ូ ហាវ ពឹង ប៉ានិម តើម អូលេវ ត្រង់ រោង រ៉ាមៈ ប្រ្លឹះ កេះណោះ អង់អ្នែ ណោះ សិះ អើ សិច ពេត្រុះ យ៉ាកុប យូហាន លូ អន់ត្រេ ពិះ អំបំញូ លូ អើ ដឹង ដូរ អន់ខែ ផា

៤ «បំ រិះ ហៃ កា ញីន ណើ សារ ទិ អា ដាវ ចំ ចឹង កើត ពិះ ? ទី កាណាត់ ញ៉ា ចឹង កើត ពិះ កៀ ប្រឹក់ អន់ អន់ហ្គា ល់ ផា សារ ទិ អា ក្យាមី ចឹង ទិល ហង?»

៥ យីស៊ូ រិះ កា អន់ខែ «អន់ដីស ត្រត់ ឡាវាំង ឡាកោ កាខាក់ ដៃ សៀ ពូ ឡា ប៉ាងល់ អន់ដីស អន់ ហ្វៀត ឡាច់ ឡឹង ប្រ្លឹះ:

៦ ខង ចឹង ទី ប៉ាណូស អៀង ចែត សិច ឡាក់ កា សិច អាញ ពិះ កាប ផា "អាញ អា ហង យីស៊ូ"។ អន់ខែ ចឹង ប៉ា ណាំ ប៉ាណូស អៀង ដូរ អន់ ហ្វៀត ឡាច់ ឡឹង ប្រ្លឹះ។

៧ ផៈ ចំ អន់ដីស កាតាំង ណៅ ផា ទី ពូ តាកុះ សាំងខាម ក្យាមី កេះ លូ ប៉ាក់ ចាំងហាយុត ណោះ អន់ដីស ដៃ កា ដើត ខង សារ ណោះ ត្រត់ កើត ពិះ នីណោះ ហង ហះកា បើ ទិល ដាវ ចឹង ឡាច អុះ។

៨ សុនសាត ម៉ោញ ចឹង តាកុះ លូ សុនសាត ម៉ោញ ប៉ាថេត ម៉ោញ ចឹង តាកុះ លូ ប៉ាថេត ម៉ោញ ណារ៉ូ។ ទី ចារ អន់ដា តេះ ចឹង វ៉ាវ៉ែត លូ កើត ឡាយុត ឡាំងវ៉ាញ តិម ខាក់ ដេល។ សារ ទិ អា ពៀប ឡាក់ កា អង់កាន់ ប៉ាន់ដា អីត ឡាឡីតៗ ចឹង អ្នែ ហាអុញ។

៩ «អ្យក់ អន់ដីស ឡាវាំង ឡាកោ អន់ កាខាក់ ខង ពូ ចឹង រ៉ុប អន់ដីស ចែត ថុត។ ពូ ចឹង អ្យក់ រ៉ាំងកេះ ពីត អន់ ដីស ពឹង រោង លូ ជិន អន់ដីស អន់ មួត ក្រាត់ ណាំផា លូ សាដាច់ តាត់សុន ញន អន់ដីស សៀ អាញ។ ហះកា សារ អា ចឹង ប្រឹក់ អន់ អន់ដីស ទី ទ្រង រិះ កា អន់ខែ ឡឹង សារ អាញ

១០ ខង សារ ដាក់ ឡឹង ប្រ្លឹះ អា ត្រត់ រិះ អន់ គ្រឹប សុនសាត អូ កាតាំង ហី។

១១ ផៈ ពូ រ៉ុប អន់ដីស អ្យក់ ឡា តាត់សុន សារ ដៃ អ្យត កា អូ អូ កាប។ អន់ដីស ត្រត់ កាប ពូយ ប្រ្លឹះ រិះ កា អន់ ដីស ផៈ ណោះ ហង ខង អូ ត្រត់ អន់ដីស អុះ ចឹង កាប យី ប៉ាដាត ប៉ាលីង ប្រ្លឹះ ដាក់ កាខាក់ ឡាក់ កាប។

១២ មីលូ អុះ ចឹង កេះ តាមីរ រ៉ុប គូប អសាប អន់ ពូ ប៉ាន់តោ អ្នាត។ ពី ចឹង រ៉ុប គន ទៅ អន់ កា ពូ ប៉ាន់តោ អ្នាត។ កា ប៉ាច់ គនៗ ចឹង ប៉ាណាំ គូប តាប៉ុញ លូ មើត ពី ទីប អញជិន អន់ ពូ ប៉ាន់តោ ដេល។

១៣ ប៉ាណូស ទិខូ ចឹង អូ ណិស កា អន់ដីស ញន កា សៀ អាញ។ ហះកា បក់ ចំ ដាមី អន់ អ្នែ សៀ ទិល ឡាច បក់ ណោះ ប្រ្លឹះ បិកកាតយី ចឹង តង អើ តាទីច។

១៤ «ប៉ាក់ អន់ដីស បបំ កាណាត់ បឹត អីក កាខាក់ ឡាក់ ចាំឡាយ * អ្នែ ពឹង ចារ អូ យី ចឹង អ្នែ ណោះ» (បំ បក់ អាន ទិខូ ហ្គង ពិ) «កាំឡាំង បក់ អ្នែ កាណាង ខេត យូដា ត្រត់ សាតាក់ ឡា អាន ឡាកោ ប៉ាក់ ប៉ានិម តេ ពិ។

១៥ បក់ អ្នែ ពឹង អន់តល់ ហី † ត្រត់ ជីវ សាតាក់ ឡាត ដៃ ម៉ុត អ្យក់ កាណាត់ កាណាង ហី។

១៦ កាំឡាំង បក់ អ្នែ ប៉ាក់ មីរ ដៃ សីត អ្យក់ អារ គ្រីន ប៉ាក់ ហី ដេល។

១៧ រ៉ាំងវ៉ាំង ណោះ អង់កាន់ បក់ ឡាកោ គៀម លូ អង់កាន់ រង គន កាសែត ថុក ញ៉ាក ខាក់ ហង។

១៨ ត្រត់ ម៉ន់ ឡោម ឡា ហះ ប្រ្លឹះ បំ សារ អា ដៃ អន់ កើត ពឹង ថុន បី វ៉ាឡីម

១៩ ខង រ៉ាំងវ៉ាំង ណោះ ចឹង កើត សារ ថុក ញ៉ាក កេង ខាក់។ អូ ទី សារ ថុក ញ៉ាក នៃរ អា កើត ពិះ អុះ ឡឹង ប៉ាន់ ដា ប្រ្លឹះ ប៉ាំងកើត តេះ ថ្លែង ពៃ ទិល រ៉ុប ដាវ អា។ យី ដាវ តែង ម៉ាត់ ទៀ កា អូ ទី សារ ថុក ញ៉ាក នៃរ អា កើត ពិះ ណារ៉ូ ហង។

* ១៣:១៤ ១៣:១៤ កាណាត់ បឹត អីក កាខាក់ ឡាក់ ចាំឡាយ បំ ហៃ ដានីអែល ៩:២៧; ១១:៣១; ១២:១១។ សារ ដានីអែល រិះ ណោះ កាប ឡឹង សាដាច់ អាន់ទីយ៉ុត្តះ អេពិដាន អើ ប្រឹក់ អន់ហ្គីង លូ អ្យក់ សាត់ សែន ប្រ្លឹះ សេយ្យះ ពឹង រោង រ៉ាមៈ ប្រ្លឹះ បិកកាតយី។ យីស៊ូ បិច រិះ ផា ចឹង ទី សារ រ៉ុប លូ អា ម៉ោញ ណារ៉ូ កើត ពិះ ពឹង រោង រ៉ាមៈ។ † ១៣:១៥ ១៣:១៥ ហី សុនសាត ពូ ទី អន់តល់ សាម៉េ ពូ យើយ ហារ អ្នែ ពឹង អន់តល់ ដេល។

២០ ជា ប្រ្រឹក អន់ សារ ណោះ កើត ទុញ ដាវ ចាបៈ កា អូ ទី ញើ ចឹង អៃ រ៉ុស អុះ។ ហះកា ប្រ្រឹក ប៊កកាតយ័ ចឹង ប្រ្រឹក អន់ ដាវ ណោះ កេះ ស្រីស ញាន អៃ តាបាប កា ប៉ាសុន អៃ ទី រ៉ុស។

២១ ជា ទី ពូ រ៉ះ កា អន់ដីស ជា "ហៃ ប៉ាណូស បក់ ប្រ្រឹក រ៉ុស អន់ ប្រ្រឹក សាដាច់ ណោះ អៃ ហះ អា !" លើ ជា "អៃ អៃ ហះ តោ !" អន់ដីស ជេ សៀ សារ ណោះ :

២២ ខង ចឹង ទី ប៉ាណូស អៀង ពី តាពូង រ៉ះ ជា អន់ខែ ហង ឡាក់ ប្រ្រឹក រ៉ុស ប្រើ ប្រ្រឹក សាដាច់ លូ ចឹង ទី ប៉ាណូស អៀង ដូវ រ៉ះ ជា វ៉ាតិយ ប្រ្រឹក ដេល។ អន់ខែ ចឹង ប្រ្រឹក សារ អំរាញ អីញ អៀង នៃ តាបាង អន់ កា ពូ បប័ កៀ ប៉ាងល់ មូត បក់ ប្រ្រឹក ប៊កកាតយ័ រ៉ុស អន់ អន់ខែ ហៀត ឡាច់ ឡើង ប្រ្រឹក ដេល ជា អូ ប្រ្រឹក ទី។

២៣ ត្រក់ ឡាវ៉ាង ឡា កោ អន់ កាខាក់ ដាក់ កេះ អាញ រ៉ះ សារ អា អន់ អន់ដីស អូ អន់ខ្មួល ទី កេះ។

២៤ «រ៉ាងរ៉ាង ណោះ កេះ កើត សារ ថុក ញ៉ាក ខាក់ កេះ ដាវ ចឹង កេះ ម៉ាម៉ាង ខៃ កា ចឹង អូ តាតារ ហង ដេល។

២៥ សំឡង ពីង ប្លែង ចឹង ឡើ ជីរ អំរាញ ពីង ប្លែង កា ចឹង វ៉ាន់ថើក ដេល។

២៦ កេះណោះ ពូ ចឹង បប័ ប៉ាណូស អាញ ចាក ពីង កាម៉ល់ ទី អំរាញ កេង ខាក់ លូ ទី តាតារ ត្នាក់ ដេល។ *

២៧ កេះណោះ អាញ ចឹង ប្រើ មូត បិយ ប្រ្រឹក ចាក ប៉ាតុំ មូត បក់ ប្រ្រឹក រ៉ុស ប្រ្រឹក ប៉ាសុន អៃ គ្រឹប ចារ ពីង អង់កក់ កេះ អា។

២៨ «ហាក់ អន់ដីស អៀក ចាវ័ជ្រប ហៃ សារ ប៉ាន់ដីប ឡើង តើម ប្រា។ ផះ ចំ អន់ដីស បប័ តើម ប្រា ចាត់ ហ្វា កា សែត ឡាញ ចឹង ណោះ អន់ដីស អូ អន់តត់ ជា ក្បាម ចឹង ទីល ថុន បី ហង។

២៩ ទីល នីណោះ ផះ ចំ អន់ដីស បប័ សារ អា កើត ពី ណោះ ត្រក់ អូ អន់តត់ ជា ដាវ ណោះ ក្បាម ចឹង ទីល ហង។

៣០ អាញ បប័ រ៉ះ កា អន់ដីស តាទីច ជា ទី ប៉ាណូស បក់ អន់ដា អៃ ពីង រ៉ាងហារ អា បើ តាន់ តោ អុះ អន់ខែ ចឹង បប័ សារ ទី អុ កើត ពី ដេល ហង។

៣១ តេះ លូ ប្លែង ចឹង រ៉ាយ រ៉ា ហ៊្សង ហៀត ហះកា ប៉ានីរ អាញ កាប អា អូ អូ ហ៊្សង អុះ។

៣២ «កាបាច់ ដាវ លូ មង ចំ ចឹង ត្រក់ កើត ពី ណោះ អូ ទី បក់ ញើ អូ អុះ។ យ័ បិយ ប្រ្រឹក ឡាក់ អៃ ពីង ប្លែង កាតាម យ័ អាញ ឡាក់ គន ប្រ្រឹក កាតាម អូ ទី ញើ អូ ដាវ សារ ណោះ ចឹង ត្រក់ កើត ពី អុះ។ ទី ដឹង ពី អាញ ដូវ អៃ អូ។

៣៣ អន់ដីស ទិខូ អូ អូ អន់តត់ អុះ ជា ដាវ ចំ ចឹង កើត សារ ណោះ ទីល នីណោះ ត្រក់ ឡាវ៉ាង អន់ កាខាក់។

៣៤ ដាវ កាំឡាត់ ណោះ ញើប ឡាក់ កា កាម៉ាក់ ម៉ោញ ដូវ ចាក ឡាច់ ឡើង ហី ឡា ប៉ាក់ ចាំងហាយុត។ អៃ អន់ មូត ទុច អៃ រ៉ាងហៃ រ៉ាស អំបាស ហី ក្រាន អៃ លូ ជែក ដាវ អន់ កា អន់ខែ ប្រ្រឹក ទីប អន់តត់ រ៉ះ កា បក់ ញ៉ាម ហី អន់ ឡាវ៉ាង កាខាក់ ដេល។

៣៥ អន់ដីស ទិខូ អា កា ត្រក់ ឡាវ៉ាង និះទៅ ដេល ខង អន់ដីស អូ អូ កា តាំងឡា ហី ណោះ ចឹង សីត មង បប័ ចំ អុះ។ កាដាច អូ អៃ លើ ទងតិក ម៉ាង អូ អៃ លើ អៀរ អោត ម៉ោញ ទង អូ អៃ លើ ផះ កាំលី អូ អៃ។

៣៦ អ្នក ផែត អៃ សីត ទៀ ត្រក់ ផះ អន់ដីស តែប ហ្វាក់។

៣៧ សារ អាញ រ៉ះ អន់ អន់ដីស កាតាំង អា អាញ កា បិច រ៉ះ អន់ កាំឡាង ទិខូ អូ អន់តត់ និះទៅ ដេល ម៉ាក់ ឡាវ៉ាង ឡា កោ កាខាក់»។

១៤

សារ មូត ម៉ែត ត្រាក់ រ៉ាម៉ះ ប្រ្រឹក ណាំង ទ្រង ប៉ាន់តោ យីស៊ូ

១ ញើ ដាវ អន់ខ្មួល ចឹង ទីល ដាវ ពូ ប្រ្រឹក ប៉ុន ទ្រង លូ ប៉ុន ណុំ ប៉ាង ឡាតាំង មូត ម៉ែត ត្រាក់ រ៉ាម៉ះ ប្រ្រឹក លូ មូត ណែយ ប៉ាងហៀន ចាបាប ណាំង ទ្រង រុប អន់តត់ យីស៊ូ កៀ ប៉ាន់តោ អ្នក។

២ ហះកា អន់ខែ កាប លូ គូប សោប ជា «ដៃ ប៉ាន់តាន រុប ពីង ដាវ ម៉ុត ប៉ុន អា អ្នក ផែត កាំឡាង កើត សារ អូ ដាក់ រ៉ាចក់ រ៉ាចល់»។

៣ ផះ ណោះ យីស៊ូ អៃ ប៉ាក់ តេះ បេតថានី ពីង ហី កាម៉ាក់ ម៉ោញ ដូវ ឡាក់ ត្រក់ រ៉ោះ ពៃ សិច អៃ ណោះ ស៊ីម៉ុន។ ផះ យីស៊ូ អៃ សា សាណា ណោះ ទី អង់កាន់ ម៉ោញ ដូវ ថើក ចាយ ដាក់ ឡាយ៉ាម។ កាណាង ចាយ ណោះ ទី សាប៊ូ បោ ផ្លូវ ក្លាំង ខា ខាក់។ អង់កាន់ ណោះ គុ កល់ ចាយ កេះណោះ ប្រោ សាប៊ូ បោផ្លូវ ពីង កល់ យីស៊ូ។

៤ ទី ប៉ាណូស បក់ អន់ដា អៃ រណោះ បិច អីក កា អៃ ពូ កាប លូ គូប ពូ ជា «ញ៉ា តិម តាំងខាត អា !

៥ ជា ប្រ អៀក លៀន ម៉ៃ ចឹង ទី ៣០០ កាក់ * កេះណោះ អៀក លៀន ណោះ ជែក អន់ កា មូត ថុក ញ៉ាក អូ ដាក់

* ១៣:២៦ ១៣:២៦ បប័ ហៃ ដានីអែល ល:១៣-១៤។ * ១៤:៥ ១៤:៥ កាក់ ញើត គុល «ខែណាវី»។ ម៉ោញ ខែណាវី យី ខា ប្រ្រឹក គុល ម៉ោញ ដាវ។

កាញ៉ា !» ពួក កាប កា អង់កាន ណោះ ខាក់។

៦ យីស៊ូ កាប ជា «អន់ អើ ប្រឹក្តី តាម ពុត អើ ពិ! ញ៉ា ត្រក់ អន់ដីស អ្នែ ណាំង សារ លូ អើ! អើ ប្រឹក្តី សារ ដាក់ អន់ កា អាញ។

៧ ម្ត ថុក ញ៉ាក អ្នែ លូ អន់ដីស លើយ។ ជា អន់ដីស បិច អន់ កាណាត៍ ញ៉ា កា អន់ខែ ដាវ ចំ កា ទី ហះកា អាញ ចឹង អ្នែ អ្នែ លូ អន់ដីស លើយ អុះ។

៨ ណាង អា ប្រឹក្តី តាម អើ អ្នែ ប្រឹក្តី។ អើ ឡាប សាប៊ូ ណាំហាម អន់ កា អាញ កៀ ទ្រៀម សាំរ៉ាប់ កា ប៉ាទ្រូ អាញ អន់ទ្រូល។

៩ អាញ បំ រ៉ះ កា អន់ដីស តាទីច ជា គ្រឹប ចារ ពួ ចាក រ៉ះ ឡឹង សារ ដាក់ ឡឹង ប្រ្លឹះ ពឹង អង់កក់ តេះ អា ពួ កា ចឹង រ៉ះ ឡឹង សារ អើ ប្រឹក្តី អា ដេល កៀ កាចាំង កា អើ»។

១០ កេះណោះ យូដៈ អីសាការីយ៉ុត ឡាក់ សីះ យីស៊ូ កាណាង កាំឡាំង ១២ ដូរ ណោះ ដេល អើ ឡាក់ កាប លូ ម្ត ម៉ែត ក្រាក់ វ៉ាមៈ ប្រ្លឹះ កៀ ចឹង ជីន ពួ រ៉ុប យីស៊ូ។

១១ កេះ អន់ខែ កាំបាំង សារ អើ រ៉ះ ណោះ កេះ អន់ខែ ហោក ខាក់ អន់ខែ សាញ៉ា ជា ចឹង អន់ លៀន កា ខា អើ រ៉ះ ណោះ។ យូដៈ កា ណាំង ទ្រង កៀ ជីន ពួ រ៉ុប យីស៊ូ។

សារ យីស៊ូ ប្រឹក្តី ប៊ុន ទ្រូង អន់ខ្ល លូ ម្ត សីះ

១២ ដាវ ប៉ាន់ដា ពួ ម៉ុត ប៊ុន ណាំ បាំង ឡាតាំង ណោះ ពួ កា កោះ ចៀម អៀង សាំរ៉ាប់ សា ប្រឹក្តី ប៊ុន ទ្រូង។ ម្ត សីះ យីស៊ូ អំបញ្ច អើ ជា «ណែយ ប៉ាក់ ចំ អីស យឹត ចឹង អន់ ញីន ទ្រៀម ប្រឹក្តី ប៊ុន ទ្រូង អា រ៉ះ?»

១៣ យីស៊ូ ប្រើ សីះ រៀន ចាក លូ អន់តត់ ជា «ហាក់ អន់ដីស ចាក ឡាក់ ប៉ាក់ មៀង យេរូសាឡឹម តោ ទីល ប៉ាក់ ណោះ អន់ដីស ចឹង ប៉ាត៍ កាម៉ាក់ ម៉ោញ ដូរ គយ ព្រឹយ ទៀក។ អ្នក ចាក ពួយ អើ ណោះ ហង។

១៤ ជា អើ ម៉ុត ពឹង ហី ចំ ត្រក់ អំបញ្ច លូ តាំងឡា ហី ណោះ ជា "ណែយ ញីន អំបញ្ច ជា ពឹង កាណាង ចំ អើ ចឹង ត្រក់ ប្រឹក្តី ប៊ុន ទ្រូង សា សាណា លូ ម្ត សីះ?"

១៥ ណោះ តាំងឡា ហី ចឹង តាំបាង អន់ កាណាង តីស ម៉ោញ ពឹង ចាំងហឹត ឡាក់ ទី យៀង ខង ទ្រៀម កេះ។ អ្ន ត៍ អន់ដីស ទ្រៀម សាណា សាណិត កា ពិន ពឹង កាណាង ហី ណោះ ហង»។

១៦ កេះណោះ ម្ត សីះ ចាក ឡាក់ ប៉ាក់ មៀង បំបំ ឡាក់ កា យីស៊ូ ទី រ៉ះ កា អន់ខែ តាទីច ហង។ អន់ខែ កា ទ្រៀម សាណា សាណិត សាំរ៉ាប់ ប៊ុន ទ្រូង ហះ ណោះ ហង។

១៧ ប៉ាក់ កាដាច យីស៊ូ ពិះ ទីល លូ ម្ត សីះ អើ ១២ ដូរ។

១៨ ផះ យីស៊ូ អ្នែ សា សាណា អន់ខ្ល លូ ម្ត សីះ ណោះ អើ កាប ជា «អាញ បំ រ៉ះ កា អន់ដីស តាទីច ជា ទី ម៉ោញ ដូរ ពឹង កាំឡាំង ពិន សា អា ចឹង ណាំជា ពួ ពិះ រ៉ុប អាញ»។

១៩ ម្ត សីះ កាតាំង នីណោះ អន់ខែ អុក ពុត ខាក់។ អន់ខែ រ៉ុង អំបញ្ច យីស៊ូ កេះ ម៉ោញ ដូរ ជា «អូ ត្រក់ អាញ ដេល តេះ?»

២០ អើ តើល រ៉ះ កា អន់ខែ ជា «អើ ណោះ អ្នែ ពឹង កាំឡាំង អន់ដីស ១២ ដូរ អា ដេល យី ម៉ោញ ដូរ ឡាក់ អ្នែ តាក់ សា ណាំ បាំង ពឹង គូម អន់ខ្ល លូ អាញ អា ហង។

២១ ប៉ាណូស អាញ ត្រក់ តោ ត្រក់ ឡាក់ កា ច្រាក់ រ៉ះ កាណាង ផាបំ ប៉ានីរ ប្រ្លឹះ ពៃ ហង។ ហះកា ប៉ាណូស ឡាក់ ណាំជា ពួ រ៉ុប អាញ ចឹង ប៉ាណាប ខាក់ ជា អូ ទី កើត ពៃ ណោះ ដាក់ លីន សាំរ៉ាប់ អើ»។

២២ ផះ អន់ខែ អ្នែ សា ណោះ យីស៊ូ អ្នក ណាំ បាំង ប៉ានេ ប្រ្លឹះ កេះណោះ គុ ជែក អន់ កា សីះ អើ ទីប កាប ជា «សា ពិ! អា ហង ឡាតោ បាំងឡៃ អាញ»។

២៣ កេះណោះ អើ អ្នក ចឹក រៀង តាពៃ ថ្លៃ អង់កាច លូ ប៉ានេ ប្រ្លឹះ កេះណោះ អន់ទីប អន់ កា ម្ត សីះ អែត ទី ខ្ល។

២៤ យីស៊ូ កាប លូ អន់ខែ ជា «អា ហង ផាម អាញ ឡាក់ ផាម សាំរ៉ាប់ ប្រឹក្តី សារ សាញ៉ា វែវ ពុត ឡាក់ ប្រ្លឹះ ទី សាញ៉ា លូ ប៉ានូស អើ។ ផាម អាញ ហ្យុវ ឡាក់ សាំរ៉ាប់ ប៉ាណូស អៀង ដូរ កៀ រ៉ះកេះ ប៉ារម ពួ លូ ប្រ្លឹះ។

២៥ អាញ រ៉ះ កា អន់ដីស តាទីច ជា អាញ ចឹង អូ ទី អែត តាពៃ ថ្លៃ អង់កាច អា ណារ ហង។ ក្បាក់ អែត ឆើយ តា ពៃ ថ្លៃ អង់កាច ណារ ប៉ាក់ ដាវ ប្រ្លឹះ បិកកាតយ័ រ៉ុងហៃ រ៉ុងខ្យា ទៀ ណារ»។

២៦ កេះណោះ អន់ខែ ប្រឹក្តី អញសៃ ប៉ានេ ប្រ្លឹះ។

ឡែង ឡឹង ណោះ យីស៊ូ ចាក ហារ ពឹង ប៉ានីម តើម អូលេវ លូ ម្ត សីះ អើ។

២៧ កេះណោះ អើ រ៉ះ កា អន់ខែ ជា «អន់ដីស ទីខ្ល ចឹង សាតាក់ អ្នាត អាញ ឡាក់ កា ច្រាក់ រ៉ះ កាណាង ផាបំ ប៉ានីរ ប្រ្លឹះ ពៃ ផាះ

"អាញ ចឹង កោះ អ្នក បក់ រង ចៀម

ណោះ ចៀម ចឹង សាតាក់ តាប្រឹះ តាប្រើង ហង"។†

២៨ ហះកា ប៉ាក់ ប្រឹះ តាក់ អង់រីស សិត អាញ កេះ អាញ ចឹង ឡាំ ប៉ាក់ ខេត កាលីឡេ អន់ឡូល ឡឹង អន់ដីស»។

២៩ ពេត្រុះ រិះ ជា «យ្រឹះ កាំឡាំង ទិខ្ល អ្នក អីស កាតាម អាញ អូ អ្នក អីស អុះ»។

៣០ យីស៊ូ រិះ កា ពេត្រុះ ជា «អាញ រិះ កា អីស តាទីច ជា ម៉ាំង អា ហង អន់ឡូល ឡឹង អ្សរ អោត លីក ទី ពៀរ អីស ចឹង ប៉ាតែក ប៉ែង ទង ជា អូ អន់ហ្គាល់ អាញ»។

៣១ ហះកា ពេត្រុះ ខំ ប៉ាតែក ជា «យ្រឹះ អាញ ត្រក់ តើ អន់ខ្ល លូ អីស កាតាម កា អាញ អូ ប៉ាតែក ជា អូ អន់ហ្គាល់ អីស អុះ»។ កាំឡាំង សិះ អន់ទៀតៗ កា កាប រិះ ឡាក់ កា ពេត្រុះ និះទៅ ដេល។

សារ យីស៊ូ ម៉ន់ ឡោម ប្រឹះ អ្នែ ប៉ាក់ កេតសេម៉ានី

៣២ កេះណោះ យីស៊ូ ចាក ទីល ចារ ម៉ោញ សិច កេតសេម៉ានី អន់ខ្ល លូ សិះ អែរី។ អែរី រិះ កា សិះ អែរី ជា «អន់ដីស អ្នែ កូម អាញ ហះ អា ហង ក្បាក់ អាញ ម៉ន់ ហិ»។

៣៣ អែរី ជៀក ពេត្រុះ យ៉ាកុប លូ យូហាន ឡាំ ពូយ អែរី។ ផះ ណោះ អែរី កាខរ លូស លូ កាដុក កាដុល តាំ ពុត ខាក់។

៣៤ យីស៊ូ កាប លូ មូត ប៉ែង ដូរ ណោះ ជា «អាញ អុក ពុត ខាក់ បើត ចឹង តើ ហង។ អ្សត អន់ដីស អ្នែ ក្បាក់ ហះ អា លូ ឡាំរ៉ាំង ឡាកោ»។

៣៥ យីស៊ូ ចាក ប៉ាក់ ម៉ាក់ បើត កេះណោះ កាដាប ទិះ តេះ ម៉ន់ ឡោម ប៉រ ហះ ប្រឹះ អន់ អែរី រ៉ាំរ៉ាច់ ឡឹង សារ ចុនចៃ ណោះ ជា អូ ប្រឹក់ ទី។

៣៦ អែរី កាប ជា «ពី អី ពី! សារ ញ៉ា កា អីស អូ ប្រឹក់ ដោះ ប៉រ អីស អ្សក់ ឡាច់ សារ ចុក ប៉ាណាប អា ឡឹង អាញ ណើ ហះកា រែ ប្រឹក់ ពូយ ពុត អាញ ប៉រ ប្រឹក់ ពូយ ពុត អីស ទៅ»។

៣៧ កេះណោះ យីស៊ូ រីល សិត ប៉ាក់ ចារ មូត សិះ ប៉ែង ដូរ ប៉ប អន់ខ្ល ផះ តែប ហ្គាក់ អែរី កាប កា ពេត្រុះ ជា «ស៊ី ម៉ួន! ញ៉ា ត្រក់ អន់ដីស តែប នីអៀ? អ្នែ ក្បាក់ ម៉ោញ មង បើត អូ អូ ប?

៣៨ ហាក់ ក្បាក់ លូ ម៉ន់ អែរី ប្រឹះ ភៀ ប៉ាក់ ទី សារ ឡាំបាក ណោះ អន់ដីស ចឹង អូ ប្រឹក់ យច អុះ។ យ្រឹះ ពុត ពៀក បិច ប្រឹក់ សារ ដាក់ កេះ កាតាម ហះកា ឡាកោ បាំង ឡេ ប្រឹក់ អូ អូ អុះ»។

៣៩ អែរី កា ចាក ឡាច់ ម៉ន់ ណាំង ឡោម ប្រឹះ ណារ៉ូ អែរី កាប សារ ទៅ ណោះ ហង។

៤០ អែរី សិត ប៉ាក់ មូត សិះ ណារ៉ូ ប៉ប អន់ខ្ល ហ្គាក់ តែប រ៉ាំដាប ណារ៉ូ ខង អន់ខ្ល កាក់ តែប កេង ខាក់ អូ ដាម រ៉ាំ ល ម៉ាក់។ អន់ខ្ល អូ អូ ចឹង តើល យីស៊ូ នីចម អុះ។

៤១ យីស៊ូ រីល ឡាំ ប៉ាក់ ចារ មូត សិះ លីក ទី ប៉ែង ណោះ អែរី កាប ជា «ញ៉ា អន់ដីស អ្នែ តែប ហ្គាក់ ស្រែលីល នី អៀ? បត់ ហង អន់ដីស តែប ណោះ។ ទីល មង ពូ ត្រក់ រ៉ុប ប៉ាណូស អាញ ជីន អន់ កា មូត អូ ដាក់ កេះ។

៤២ អ្សរ ឡុត ពី ពិន ចាក ហៃ តោ បក់ ណាំផា ពូ ពីះ រ៉ុប អាញ អែរី ក្បាម ចឹង ទីល ហង»។

សារ ពូ ឡាំ រ៉ុប យីស៊ូ

៤៣ ផះ យីស៊ូ អ្នែ កាកាប ផាឌី យូដះ ពីះ ទីល។ អែរី ណោះ កា សិះ ពីង កាំឡាំង សិះ ១២ ដូរ ដេល។ អែរី ណាំផា ទីប មូត កាំឡាំង ចឹក ដាវ ចឹក អ៊ូង ពីះ អន់ខ្ល លូ អែរី។ មូត ណោះ ឡាក់ កាំឡាំង មូត ម៉ែត ក្រាក់ រ៉ាំម៉ះ ប្រឹះ ក្រាក់ រ៉ាំងហៃ មៀង លូ ណោយ បាំងហៀន ចាបាប ប្រើ ឡាំ។

៤៤ យូដះ ណាំផា ពូ ឡាំ រ៉ុប យីស៊ូ ណោះ អែរី ទី សារញ៉ា លូ ពូ ជា «អាញ ចុំ បក់ ចំ បក់ ណោះ ហង យីស៊ូ ហាក់ រ៉ុប អែរី ពី ត្រក់ សាំងកៃ កាខាក់ រែ អន់ ក្លាស»។

៤៥ សាក់ យូដះ ទីល ប៉ាក់ ណោះ អែរី សាឡង់ ពីះ រីក ប៉ាក់ ចារ យីស៊ូ កាប ជា «ណោយ! កេះណោះ ចុំ យីស៊ូ។

៤៦ ពូ កា ប៉ាណាំ ក្លុប រ៉ុប យីស៊ូ ឡុត។

៤៧ ទី ប៉ាណូស ម៉ោញ ដូរ អ្នែ ក្បាម ណោះ ហ្គាក់ ដាវ កោះ ទុច ម៉ះ ម៉ែត ក្រាក់ រ៉ាំម៉ះ ប្រឹះ ម៉ោញ ដូរ កាតាច់ ហ្គា តោរ ម៉ោញ ប៉ែង។

៤៨ យីស៊ូ កាប កា ពូ ជា «អាញ អា ប៉ាណូស អន់តុង អន់ទុក ប បះ អន់ដីស ពីះ រ៉ុប ចឹក ដាវ ចឹក អ៊ូង នីអៀ? »

† ១៤:២៧ ១៤:២៧ សារ អា ឡាច់ ឡឹង សាក វី ១៣:៧។ * ១៤:៣៦ ១៤:៣៦ សារ ចុក ប៉ាណាប អា ពៀត គុល «ចក អា»។

៤៩ រ៉ប ដារ អាញ អ្វី លូ អន់ដីស ប៉ាក់ ចារ រោង រ៉ម៉ះ ប្រ្រៈ លូ បាំងហៀន ប៉ាសុន ទីខ្ល ដេល ហះកា អន់ដីស អូ រ៉ប អាញ អុះ។ សារ អា កើត ពី៖ ភ្នើ តាក់ អង់កេះ សារ ទី ប្រាក់ រ៉ះ កាណុង ផាប់ ប៉ានី ប្រ្រៈ ហង។»

៥០ ផះ ណោះ មូត សី៖ ទីខ្ល សាតាក់ អ្នាត យីស៊ូ។

៥១ ទី តាតាម ម៉ោញ ដួរ អន់គុក អញស្រែង ចាក ពួយ យីស៊ូ ពូ កា រ៉ប ទីប អើ ដេល។

៥២ អើ សាតាក់ អ្នាត អញស្រែង ចាក ឡុន សាឡុន។

៥៣ កេះណោះ ពូ អ្សក់ ឡុក យីស៊ូ អន់ ប៉ាក់ ហី ម៉ែត ក្រាក់ រ៉ម៉ះ ប្រ្រៈ។ ប៉ាក់ ណោះ ទី មូត ម៉ែត ក្រាក់ រ៉ម៉ះ ប្រ្រៈ ទីខ្ល ទី មូត ក្រាក់ រ៉ាំងហៃ មៀង លូ មូត ណែយូ បាំងហៀន ចាចាប់ ពី៖ គុំ គូប សោប។

៥៤ កា ប៉ាច់ ពេ ត្រុះ ចាក ពួយ ហៃ យីស៊ូ ឡឹង ចាំង ហាយុត ទីល តែង កាណុង ឡាន ហី ម៉ែត ក្រាក់ រ៉ម៉ះ ប្រ្រៈ។ ទីល ប៉ាក់ ណោះ អើ ម៉ូត អញដួរ អញ លូ មូត ញ៉ាម ហី។

៥៥ មូត ម៉ែត ក្រាក់ រ៉ម៉ះ ប្រ្រៈ លូ មូត ពឹកសា រ៉ាតិស។ ទីខ្ល យើត ណាំង ផាញ៉ាន ច្រោម យីស៊ូ ភ្នើ ទី ទ្រង ចឹង ប៉ាន់តោ អើ ហះកា អន់ខែ ណាំង សារ យច ត្រុត ប៉ាន់តោ អើ អូ ប៉ប សាអុះ។

៥៦ ទី កាំឡាំង រៀង ដួរ កាប តាំព្នង ភង យីស៊ូ ហះកា សារ អន់ខែ កាប ណោះ អូ ត្រុត គូប សោប អុះ។

៥៧ ទី បក់ អន់ដា អ្សរ អន់តារ កាប ព្នង ភង យីស៊ូ ផា

៥៨ «ញីន កាតាំង ប៉ាណូស អា កាប ផា "អាញ ចឹង យ៉ះ អ្នាត រោង រ៉ម៉ះ ឡាក់ ប្រ្រ័ លូ តី ប៉ាណូស កេះណោះ រ៉ាំងរ៉ាំង បែង ដារ អាញ ចឹង ប្រ្រ័ រោង រ៉ម៉ះ ម៉ោញ ណារ ឡាក់ អូ ត្រុត ប្រ្រ័ លូ តី ប៉ាណូស អុះ"។»

៥៩ យ៉ះ ទី សារ កាប នែរ អា ហះកា សារ ណោះ អ្វី អូ ត្រុត គូប សោប ទៅ។

៦០ ផះ ណោះ ម៉ែត ក្រាក់ រ៉ម៉ះ ប្រ្រៈ អ្សរ អន់តារ ហះ ម៉ាត់ កាំឡាំង អំបញ្ច យីស៊ូ ផា «ញ៉ា ត្រុត អីស អូ តើល ពូ កាប ច្រោម អីស អា ?»

៦១ យីស៊ូ អ្វី ងើប អូ កាប អុះ។ ម៉ែត ក្រាក់ រ៉ម៉ះ ប្រ្រៈ ណោះ អំបញ្ច ណារ ផា «នីចម អីស អា ហង ប គន តាម ប្រ្រៈ បិកកាតយី ឡាក់ អើ រើស អន់ ប្រ្រ័ សាដាច់ ?»

៦២ យីស៊ូ តើល ផា «អាញ អា ហង។ អន់ដីស ចឹង ប៉ប ប៉ាណូស អាញ អ្វី តែង សាម៉ា ប្រ្រៈ ឡាក់ ទី អំវាញ អីញ លូ ចាក ពីង ប្លែង កាម៉ល់ S»។

៦៣-៦៤ កាតាំង យីស៊ូ ផា នីណោះ ម៉ែត ក្រាក់ រ៉ម៉ះ ប្រ្រៈ កា ហែក អារ អើ ទៅ កេះណោះ កាប ផា «អន់ដីស ទីខ្ល កាតាំង កេះ អើ កាប ផាម៉ាត ប្រ្រៈ បិកកាតយី។ ពិន អូ តងកាន ណាំង ផាញ៉ាន ណារ ហង។ នីចម អន់ដីស ចឹង យើត ប្រ្រ័ ?» ពូ កា តាក់សុន អន់ ប៉ាន់តោ អ្នាត យីស៊ូ។

៦៥ បក់ អន់ដា កាសុះ ទៀក ពីរ ពីង យីស៊ូ។ ពូ សាក្តី ម៉ាត់ អើ កេះណោះ ដាប អើ លូ អំបញ្ច ផា «ទ្នង ហៃ ញើ ពីត អីស ?» កេះណោះ អន់ខែ ជីន អើ អន់ កា មូត ញ៉ាម ហី ពូ តាពយ គៀងតោរ អើ ណារ។

៦៦ ផះ ពេត្រុះ អ្វី រឡាន ហី ណោះ ទី ទុច អង់កាន់ ម៉ះ ម៉ែត ក្រាក់ រ៉ម៉ះ ប្រ្រៈ ម៉ោញ ដួរ ពី៖ ទីល។

៦៧ អើ ប៉ប ពេត្រុះ ផះ អ្វី អញដួរ អញ។ អើ ប៉ាញចាក់ ហៃ កាខាក់ កេះណោះ កាប ផា «អីស អា កា គូប យីស៊ូ តេះ ណាសារត ដេល !»

៦៨ ហះកា ពេត្រុះ ប៉ាតែក ផា «អាញ អូ អន់ហ្គាល់ អើ អុះ! អាញ អូ ហ្នង់ អុះ អូ កា អីស បិច កាប ឡឹង សារ ញ៉ា ណោះ»។ ពេត្រុះ អ្សរ ឡាច់ ឡឹង ណោះ ចាក ឡាច់ តែង ឡឹង អ្វី ហះ អំបារ រ៉ុបឹង។*

៦៩ ទុច អង់កាន់ ណោះ ប៉ប ពេត្រុះ អ្វី ហះ ណោះ អើ កា រ៉ះ លូ កាំឡាំង អ្វី រណោះ ណារ ផា «ប៉ាណូស ណោះ កា គូប យីស៊ូ ដេល !»

៧០ ពេត្រុះ ប៉ាតែក ណារ។ ម៉ោញ ទ្រ ឡឹង ណោះ ទី កាំឡាំង បក់ អ្វី រណោះ កាប កា ពេត្រុះ ផា «អីស អា កា គូប យីស៊ូ ដេល ហង ខង អីស កា ពី៖ ឡឹង ខេត កាលីឡេ ដេល»។

៧១ ពេត្រុះ តើល លូ ម៉ត់ ផា «ផា អាញ កាប ព្នង អន់ ប្រ្រៈ ចែត ចូត អាញ កាតាម! អាញ អូ អន់ហ្គាល់ ប៉ាណូស ណោះ ឡាក់»។

៧២ ផាឌី អ្សរ អោត លឹក ទី ពៀរ ផះ ណោះ អើ កាចាំង កា ប៉ានីរ យីស៊ូ រ៉ះ កា អើ ផា «អន់ទ្រួល ឡឹង អ្សរ អោត លឹក ទី ពៀរ អីស ចឹង ប៉ាតែក បែង ទង ផា អូ អន់ហ្គាល់ អាញ»។ ណោះ ហង ពេត្រុះ កា ញ៉ា។

១៥

សារ ពូ ជីន យីស៊ូ អន់ ប៉ាក់ រតី ពីឡាក់

S ១៤:៦២ ១៤:៦២ បំហែ ដានីអីល ៧:១៣-១៤។ * ១៤:៦៨ ១៤:៦៨ ហ្វា ពូ ប្រាក់ លូ តី ម៉ោញ ចំលូន ឆែម ប៉ានីរ ផា៖ ផះ ណោះ អ្សរ អោត។

១ តារ កាំលី ម្នាក់ ម៉ែត ក្រាត់ វ៉ាម៉ិះ ហ្ម្រីះ លូម លូ ម្នាក់ ក្រាត់ រ៉ាងហៃ ម្យ៉ាង លូ ម្នាក់ ណែយ បាំងហៀន ចាបាប លូ កាំឡាំង ម្នាក់ ពីកសា វ៉ាតីស វ ទិដ្ឋុ។ ពូ កត់ ចត់ យីស្វី អ្នក ឡា ជិន ប៉ាត់ រតី ពីឡាត *។

២ រតី ពីឡាត អប់ញ្ច យីស្វី ជា «អីស ហង ប សាដាច់ សុនសាត អ៊ីស្រាអែល ?» យីស្វី តើល អែ ជា «ត្រក់ ឡាក់ កា អីស ជា ណោះ ហង»។†

៣ ម្នាក់ ម៉ែត ក្រាត់ វ៉ាម៉ិះ ហ្ម្រីះ អន់ខែ ច្រោម យីស្វី អៀង សារ។

៤ រតី ពីឡាត អប់ញ្ច យីស្វី ម៉ោញ ទង ណារ ជា «ញ៉ា ត្រក់ អីស អូ តើល ពូ សាអូ នីអៀ ? អីស អូ កាតាំង ប ពូ កាប ច្រោម អីស អៀង កាខាក់ អា ?»

៥ យីស្វី សាអូ អូ តើល ពូ អុះ ណោះ ហង ប្រតី អន់ កា រតី ពីឡាត ញម ខាក់។

៦ រប់ សាណាំ រ៉ាងរ៉ាង ប្រតី ប៊ុន ទ្រង រតី ពីឡាត ឃើយ រឺស ឡើយ ប៉ាណូស ត្រក់ ថូត ម៉ោញ ដូរ ពូយ ម្នាក់ ប៉ាសុន ប៊ុរ។

៧ ទី កាម៉ាក់ ម៉ោញ ដូរ សិច បារ៉ាបះ ត្រក់ ថូត អន់ខូ លូ ម្នាក់ កាំឡាំង ប្រតី ប៉ាត់តារ៉ាត់ អន់ខែ ប៉ាន់តោ ពូ ផះ រ៉ាង រ៉ាង អន់ខែ ប្រតី ប៉ាត់តារ៉ាត់។

៨ កាំឡាំង ប៉ាសុន អៀង ដូរ ប៉ាណាំ គូប ឡា ប៉ាត់ រតី ពីឡាត ប៊ុរ អែ ឡើយ ប៉ាណូស ត្រក់ ថូត ម៉ោញ ដូរ តាម តា ឡាប អែ ឃើយ ប្រតី រប់ សាណាំ។

៩ រតី ពីឡាត អប់ញ្ច ម្នាក់ ប៉ាសុន ជា «នីចម អន់ដីស បិច កា អាញ ឡើយ សាដាច់ សុនសាត អ៊ីស្រាអែល អា ប ?»

១០ អែ អប់ញ្ច នីណោះ ញន អែ អូ អន់តត់ ជា ម្នាក់ ម៉ែត ក្រាត់ វ៉ាម៉ិះ ហ្ម្រីះ រុប យីស្វី ជិន ប៉ាត់ អែ ញន អន់ខែ សា ណាំង។

១១ ហះកា ម្នាក់ ម៉ែត ក្រាត់ វ៉ាម៉ិះ ហ្ម្រីះ ប៉ាណាំ គូប ឡាច់ ប៉ាញសុះ កាំឡាំង ប៉ាសុន ប្រើ ពូ ប៊ុរ ហះ រតី ពីឡាត រឺស ឡើយ បារ៉ាបះ។

១២ រតី ពីឡាត អប់ញ្ច កាំឡាំង ប៉ាសុន ម៉ោញ ទង ណារ ជា «ជា នីណោះ អន់ដីស បិច កា អាញ ប្រតី នីចម កា ប៉ាណូស អន់ដីស ជា សាដាច់ អ៊ីស្រាអែល អា ?»

១៣ ពូ ស្រែក ជា «ប៉ង អែ ពីង អ៊ីង គីង ពី !»

១៤ រតី ពីឡាត អប់ញ្ច ណារ ប៉ាណូស អា ទី ប្រតី យច ញ៉ា ?» ហះកា អន់ខែ តើល ហែង ម៉ៃ ខាក់ ជា «ប៉ង អែ ពីង អ៊ីង គីង ពី !»

១៥ រតី ពីឡាត បិច កា ប៉ាសុន ប៉ាញ ពូត អែ កា រឺស ឡើយ បារ៉ាបះ។ អែ ប្រើ ពូ អ្នក កាសៃ ថ្លៃ ម៉ាត់ ពីត សាប្លាត យីស្វី កេះណោះ អែ អន់ ពូ អ្នក ឡា ប៉ង ពីង អ៊ីង គីង។

សារ ពូ អ្នក យីស្វី ឡា ប៉ង ពីង អ៊ីង គីង

១៦ ម្នាក់ តាហាន អ្នក ឡា យីស្វី អន់ ប៉ាត់ ឡាន ហិ ម៉ែត រ៉ាងហៃ ខេត កេះណោះ អែ ម្នាក់ តាហាន ពីះ ទិដ្ឋុ។

១៧ ពូ អ្នក អារ នៃរ ណាំអិត តាត់ អំពៀត អែ កេះណោះ អ្នក សាលៀ រ៉ាងគូង ប្រតី ឡាក់ កា ម្នាក់ សាដាច់ តាត់ អន់តល ពីង កល អែ។

១៨ ពូ ប៉ាណាំ គូប តាត់ អំប្រតី កាបុប ជា «ប៊ុរ កាបុប សាប៊ុះ សាដាច់ សុនសាត អ៊ីស្រាអែល !»

១៩ ពូ អ្នក ប្រើ ពីត សាប្លាត អែ ពីង កល លូ កាសុះ ទៀក ពីរ ពីង អែ កេះណោះ ពូ ជន តាកុល ប៉ាឡែរ កាបុប សាប៊ុះ អែ។

២០ កេះ ពូ ប៉ាឡែរ បាំងប្រាល កា អែ ពូ រឺស ឡាច់ អារ នៃរ ណាំអិត កេះណោះ ពូ អ្នក អារ អែ ទៅ តាត់ អំពៀត អែ ណារ។ កេះណោះ ពូ អ្នក អែ ឡា ប៉ង ពីង អ៊ីង គីង។

២១ ផះ ណោះ ទី កាម៉ាក់ ម្យ៉ាង គីនៃន ម៉ោញ ដូរ ចាក ម៉ុត ពីង ម្យ៉ាង យេរុសាឡឹម ពូ រុប បាំងខំ អែ អន់ គយ អ៊ីង គីង ពូ ចឹង ប៉ង យីស្វី។ កាម៉ាក់ ណោះ សិច ស៊ុម្ពុន គន អែ សិច អាណេកសាន ត្រុះ លូ រុកុស។

២២ ពូ អ្នក ឡា យីស្វី ទីល ចារ កុលកុថា (ព្រៃ ជា «ប៉ានីម កាន់គីង កល»)។

២៣ ពូ អ្នក តាពៃ ថ្លៃ អង់កាច ឡាយ លូ អន់ហ្គាំ ភៀ ជែ អន់ អិត អន់ កា យីស្វី អែត ហះកា អែ អូ ចៃ អែត អុះ។

២៤ ម្នាក់ តាហាន ប៉ង យីស្វី ពីង អ៊ីង គីង កេះណោះ អ្នក ខោ អារ អែ រុប កាប៉ាច់ ភៀ ចឹង អូ អន់តត់ ជា ចឹង ទី កា ញ៉េ ខោ អារ ណោះ។

២៥ ពូ ប៉ង យីស្វី មង អញសិន កាំលី។

២៦ ពូ ប្រាត់ ពីង ប៉ាតាត់ រះ ឡើង សារ ពូ ប៉ង យីស្វី ជា «សាដាច់ សុនសាត អ៊ីស្រាអែល»។

* ១៥:១ ១៥:១ រតី ពីឡាត ឡាក់ ម៉ែត រ៉ាងហៃ ខេត អែ សុនសាត រុម។ † ១៥:២ ១៥:២ «ត្រក់ ឡាក់ កា អីស ជា ណោះ ហង» ពៀត គុល «អីស ជា នីណោះ»។

២៧-២៨ ពួក កា ប៉ង ប៉ាណូស អន់តុង រៀរ ដួរ សានែង អែរ ដេល។ ម៉ោញ ដួរ អែរ តែង សាម៉ា អែរ ម៉ោញ ដួរ ណារូ អែរ តែង សាំងអេរ។ †

២៩ កាំឡាំង ចាក ណោះ ពួក ប៉ាឡែរ កា យីស៊ូ ទីប ដាម៉ែរ កល់ កា អែរ លូ កាប ជា «ញ៉ា អីស ផា ចឹង យះ រោង រ៉ាម៉ះ ប្រ្រះ កេះណោះ ប្រឹក្សា ណារូ ដឹង ប៉ែង ដាវ!»

៣០ ញ៉ា អូ តាឡេះ ឡាកោ អីស ទៅ ជីរ ឡឹង អ៊ឹង គឹង អា!»

៣១ ចានែក មួត ម៉ែត ត្រាត់ រ៉ាម៉ះ ប្រ្រះ លូ មួត ណែយ ប្រាំង ហៀន ចាបាប អន់ខែ កា កាប ប៉ាឡែរ កា យីស៊ូ ដេល។ អន់ខែ កាប លូ គូប ជា «អែរ ទីតង ពូ អន់ខៀតៗ អៀង ហះកា អែរ អូ អូ តង ឡាកោ ទៅ អុះ។

៣២ អី ប៉ាណូស បក់ ប្រ្រះ រឿស អន់ ប្រឹក្សា សាដាច់ អ៊ីស្រាអែល ហត់ ជីរ ឡឹង អ៊ឹង គឹង កិញអៀ ហៃ ម៉ាត់ ញីន ប៉ប លូ សៀ ដេល។ មួត បក់ ពូ ប៉ង អន់ខ្ល លូ យីស៊ូ កា កាប បីដាយ កា អែរ និះទៅ ដេល។

៣៣ ផះ កាដាវ ប៉ង សាន់តាត ជាឌី ប៉ែង ម៉ាម៉ាំង ក្រិប ទីប ប៉ាថេត ណោះ ទីល មង ប៉ែង កាដាច។

៣៤ រ៉ាំងរ៉ាំង មង ប៉ែង ណោះ យីស៊ូ កា ស្រែក ម៉ែៗ ជា «អេឡយ អេឡយ ឡាម៉ា សាបាច់ ថានី?» ព្រៃ ជា «អី ប្រ្រះ! ប្រ្រះ អាញ វ៉ៃ! ញ៉ា ត្រាត់ អីស អ្នាត អាញ នីអៀ?»

៣៥ ទី បក់ អន់ដា អែរ ក្បាម ណោះ កាតាំង អែរ កាប នីណោះ ពូ ជា «អ្នក អុះ! កាតាំង ប អែរ អើ រត់ អេលីយ៉ា ហង ណោះ!»

៣៦ ទី ប៉ាណូស ម៉ោញ ដួរ សាតាក់ ឡា អ្នក បឹង សាអ្នាំង ឡុក ពីង ទៀក អ្នក ទ្រេម ពីង ឡាណាច អ៊ឹង អន់ទីប អន់ កា យីស៊ូ អ្និប លូ កាប ជា «អញ្ចា ហៃ លូង! រត់ អេលីយ៉ា ជីរ តង តាឡេះ ឡាច អែរ ឡឹង អ៊ឹង គឹង តាទីច ប?»

៣៧ កាបាច់ យីស៊ូ ស្រែក តុត ម៉ែ ខាក់ កេះណោះ កាតាច់ កាសៃ តាំងហើម តៅ ឡុត។

៣៨ ផះ ណោះ កាណាត់ ប៉ង កាណាត់ ពីង រោង រ៉ាម៉ះ ប្រ្រះ តាហ៊ែក ប៉ុត ឡឹង កាំបាំង ទីល អន់តេះ។

៣៩ ម៉ែត តាហាន សុនសាត រ៉ូម ម៉ោញ ដួរ អែរ អន់តារ ហៃ តែង ម៉ាត់ យីស៊ូ អែរ ប៉ប យីស៊ូ តៅ នីណោះ អែរ កាប ជា «ប៉ាណូស អា គន ប្រ្រះ បិកកាតយី តាទីច វេ!»

៤០ ទី មួត អង់កាន់ អន់តារ ហៃ យីស៊ូ ឡឹង ចាំងហាយុត ដេល។ ពីង កាំឡាំង មួត អង់កាន់ ណោះ ទី ម៉ារី ឡឹង ស្រុក ម៉ាដាឡា ទី ម៉ារី ឡាក់ មើត យ៉ាកុប ទី លូ យូសេ លូ ទី សាឡូមេ អន់ដា ដេល។

៤១ មួត អង់កាន់ ណោះ តាឡាប ពូយ តង ប្រឹក្សា ដាវ កា យីស៊ូ ឡឹង ខេត កាលីឡេ ពែ កេះ។ ទី មួត អង់កាន់ អន់ ខៀតៗ អៀង ណារូ ហារ ប៉ាត់ មៀង យេរូសាឡឹម អន់ខ្ល លូ យីស៊ូ ដេល។

សារ ពូ តប ប៉ាទ្រូ យីស៊ូ

៤២ ដាវ ណោះ ត្រាត់ ផះ ពូ ទ្រៀម អន់ទ្រូល ចឹង ទីល ដាវ ពូ រ៉ាឡុរ។ ដាច ណោះ

៤៣ ទី ប៉ាណូស ឡឹង ស្រុក អាវ៉ាម៉ាថេ ម៉ោញ ដួរ សិច យូសែប អែរ ខិន ឡា ប៉ាត់ រត់ ពីឡាត ប៉រ អ្នក ប៉ាទ្រូ យី ស៊ូ។ រត់ យូសែប ណោះ អែរ ឡាក់ ប៉ាណូស ដាក់ អែរ កាណាត់ ក្រុំ ពិកសា វ៉ាតិសៗ។ អែរ កា អែរ ក្បាត់ ប្រ្រះ ពីះ រ៉ាំង ហៃ រ៉ាំងខ្យា ដេល។

៤៤ រត់ ពីឡាត ញម ខាក់ ផះ អែរ អូ អន់តត់ ជា យីស៊ូ តៅ កេះ នីណោះ។ អែរ អើ ម៉ែត តាហាន ពីះ អំបញ្ច កៀ បិច អូ អន់តត់ ជា យីស៊ូ តៅ កេះ ប។

៤៥ កេះ តាហាន រះ កា អែរ កេះ ណោះ អែរ អន់ រត់ យូសែប អ្នក ប៉ាទ្រូ យីស៊ូ។

៤៦ រត់ យូសែប តាច កាណាត់ បាក ដាក់ៗ អែរ អ្នក ជីរ ប៉ាទ្រូ យីស៊ូ ឡឹង អ៊ឹង គឹង ទ្រេម កេះណោះ អែរ អ្នក ឡាក់ តប កាណាត់ រ៉ុង អំហ្គា ម៉ោញ ឡាក់ ចារ ពូ ប្រឹក្សា តប ប៉ាទ្រូ។ កេះ តប អែរ តាហាល អំហ្គា តិស ម៉ោញ កាត្រើត អំបារ រ៉ុង ណោះ។

៤៧ ម៉ារី ឡឹង ស្រុក ម៉ាដាឡា លូ ម៉ារី ឡាក់ មើត យូសេ ពីះ ហៃ ចារ តប ប៉ាទ្រូ យីស៊ូ ដេល។

១៦

សារ យីស៊ូ រ៉ែស សីត ណារូ

១ ឡែង ឡឹង ដាវ រ៉ាឡុរ ណោះ ម៉ារី ឡឹង ស្រុក ម៉ាដាឡា លូ ម៉ារី មើត យ៉ាកុប លូ សាឡូមេ អន់ដា អន់ខែ តាច យៀង បោផ្លូវ កៀ ចឹង ឡាប ពីង ប៉ាទ្រូ យីស៊ូ។

២ ទីល កាលី ដាវ អាទិក ផះ ដាវ ឡាច ប្រឹងៗ អន់ខែ ណារ៉ា គូប ឡាក់ ប៉ាត់ រ៉ុង ចារ ពូ តប យីស៊ូ។

† ១៥:២៧-២៨ ១៥:២៧-២៨ ហ្វា ពូ ត្រាត់ លូ គី ម៉ោញ ចលួន ឆែម ប៉ានិះ ផាះ សារ អា កើត ពីះ ត្រាត់ ឡាក់ ទី ត្រាត់ រះ កាណាត់ ដាច់ ប៉ានិះ ប្រ្រះ ជា «ពូ ចឹង យ៉ាប អែរ អន់ខ្ល លូ ប៉ាណូស ប្រឹក្សា យច ចាបាប»។

៣ ផ្ទះ អន់តាន់ អ្នក ចាក រទ្រង អន់ខែ កាកាប អំប័ញ គូប ជា «ទី ជឿ ចឹង តាហ្វាល់ ឡាច់ អំប្លោ ឡើង អំប៉ារ រ៉ុង ណោះ កា ពិន?»

៤ កេះណោះ អន់ខែ ឆើយ ហៃ ជាខី បំបី អំប្លោ ពូ តាហ្វាល់ ឡាច់ ឡើង អំប៉ារ រ៉ុង កេះ។ អំប្លោ ណោះ គីស ខាក់។

៥ អន់ខែ ម៉ុត ហៃ កាណាង រ៉ុង បំបី ប៉ាណូស តាតាម ម៉ៅញ ដូរ កាសិប រៀត ខោ អារ បាក អង់អ្នក តែង សាម៉ា។ អន់ ខែ អ្នក ខាក់ ឡាច់ ក្លាង។

៦ កាម៉ាក់ ណោះ កាប លូ អន់ខែ ជា «ដៃ អ្នក ហង! អន់ដីស ពីរ ហៃ យីស៊ូ ឡើង ស្រុក ណាសាវែត ឡាក់ ពូ ប៉ាន់ តៅ។ អើ អូ អ្នក ហះ អា កេះ ប្រ្រឹះ បិកកាតយី តាក់ អង់រីស សីត អើ កេះ។ ហៃ! ហះ អា ហង ចារ ពូ ចែត អើ ពៃ។

៧ ហាក់ អន់ដីស សីត រ៉ះ កា ពេត្រុះ លូ កាំឡាង សីះ ទិខូ ជា យីស៊ូ ចាក ឡាក់ ប៉ាក់ ខេត កាលីឡេ អន់ខ្មែល ឡើង អន់ ដីស។ ប៉ាក់ ណោះ អន់ដីស ចឹង បំបី អើ ឡាក់ កា អើ ទី រ៉ះ កា អន់ដីស ផ្ទះ អន់ខ្មែល ពៃ ហង»។

៨ ម្នក អង់កាន់ ណោះ ប៉ាន់តាន ឡាច់ ឡើង រ៉ុង លូ ចាក សាតាក់។ អន់ខែ អ្នក លូ កាខរ ណូស រ៉ាវែត ទីប ឡា កោ។ ញន អន់ខែ អ្នក ណោះ ហង កា ពៀ កា អន់ខែ អូ រ៉ះ អុះ។*

[៩ យីស៊ូ រីស សីត ត្រក់ ពីង កាំលី ដាវ អាទិត។ សាក់ ប៉ាន់ដា អើ តាំបាង ឡាកោ អន់ កា ម៉ារី ឡើង ស្រុក ម៉ាដាឡា បំបី ឡាក់ អង់កាន់ អើ ទី ទ្រុះ ឡាច់ ប្រ្រឹះ បិក ឡើង អើ តាំបើះ ដួរ ផ្ទះ អន់ខ្មែល ពៃ។

១០ ម៉ារី ចាក រ៉ះ កា កាំឡាង ទិខូ ឡាក់ ឃើយ ចាក ព្យយ យីស៊ូ ផ្ទះ ប៉ាន់ដា ពៃ។ ពូ ផ្ទះ អ្នក ញ៉ា សោក ញ៉ា ហ្សឹក រ៉ា បីស កា អើ។

១១ ផ្ទះ អន់ខែ កាតាំង ម៉ារី រ៉ះ ជា យីស៊ូ រីស សីត កេះ លូ ទី បំបី អើ តិគី អន់ខែ អូ សៀ អុះ។

១២ កេះណោះ យីស៊ូ តាំបាង ឡាកោ អន់ កា សីះ ពៀរ ដួរ បំបី ផ្ទះ អន់ខែ ចាក ឡាច់ ឡើង មៀង ហះកា ត្រង់ អើ តាង ប៊ែត។

១៣ សីះ ពៀរ ដួរ ណោះ កា រីល សីត រ៉ះ លូ ម្នក សីះ អន់ខៀតៗ ហះកា ពូ អ្នក អូ សៀ អន់ខែ ដេល។

១៤ អន់តិក ឡើង ណោះ យីស៊ូ តាំបាង ឡាកោ អន់ កា ម្នក សីះ ទី ១១ ដួរ បំបី ទិខូ ត្រក់ ផ្ទះ អន់ខែ អ្នក សា សាណា។ យីស៊ូ កាប កា អន់ខែ ញន អន់ខែ កាង កល់ អូ ចៃ សៀ ប៉ានីរ ពូ ឡាក់ បំបី អើ រីស សីត។

១៥ យីស៊ូ អន់តត់ ជា «ហាក់ ចាក រ៉ះ អន់ កាំឡាង អង់កក់ កេះ អូ អន់តត់ ទិខូ ឡើង សារ ដាក់ អា។

១៦ ជា បក់ ចំ សៀ លូ ទី អន់ ពូ ប៉ាង ហុំ ប្រ្រឹះ បិកកាតយី ចឹង តង់ បក់ ណោះ ហះកា បក់ ចំ អូ ចៃ សៀ បក់ ណោះ ចឹង ត្រក់ ថូត។

១៧ បក់ ចំ សៀ ចឹង ទី អំរ៉ាញ ប្រ្រឹះ អ្នក អន់ខូ អន់ខែ ចឹង អូ ទ្រុះ ឡាច់ ប្រ្រឹះ បិក ផា រ៉ះ សិច អាញ លូ អូ កាប តាង ឡើង ពូ ដេល។

១៨ ផានែរ អន់ខែ រ៉ុប ពិះ លើ អែត កាណាក់ ប៉ាញីល កាតាម អន់ខែ អូ អិត អូ ប៉ាញីល អុះ។ ផា អន់ខែ ម៉ន់ សា ប៉ាក់ ប៉ាណូស អិត ប៉ាណូស ណោះ ចឹង ដាក់ ប្រ្រាស់ ហង»។

១៩ កេះ យីស៊ូ កាប អន់តត់ សារ កេះ ប្រ្រឹះ បិកកាតយី កា ប៉ោក ហារ អើ ពីង ប៉្រុង លូ អន់ អើ អង់អ្នក តែង សាម៉ា អើ។

២០ ម្នក សីះ ចាក ឡាក់ រ៉ះ សារ ដាក់ កា ពូ គ្រីប ចារ។ ប្រ្រឹះ បិកកាតយី កា អ្នក ប្រឹក ដាវ អន់ខូ លូ អន់ខែ ដេល ទីប ប្រឹក សារ អំរ៉ាញ អីញ លើយ កៀ តាំបាង ជា សារ អន់ខែ រ៉ះ ណោះ សារ តាទីច។]

* ១៦:៨ ហ្វា ពូ ប្រាក់ លូ គី ម៉ៅញ ចំលូន ឡាក់ ប្រាក់ អន់ខ្មែល ឡើង ពូ អូ ទី ១៦:៩-២០ អុះ។ † ១៦:១៧ ១៦:១៧ កាប តាង ឡើង ពូ ទី ណាំ ពៀរ ម៉ៅញ ជា «កាប សុនសាត អន់ខៀតៗ ឡាក់ អូ អូ កាប អន់ខ្មែល» ម៉ៅញ ណារ៉ូ ជា «កាប គុន បីយ ប្រ្រឹះ អូ ត្រក់ កាប ឡាក់ កា ប៉ាណូស»។

លូកា
ប្រាគ៍ សារ ដាក់ ឡើង យីស៊ូ
សារ អន់តត៍ រ៉ះ

លូកា អើ ប្រឹក៍ ម៉ូអុកា អើ សុនសាត ក្រិក អើ អូ អន់ហ្គាល់ យីស៊ូ ញុន ឡាកោ អើ ទៅ អុះ លូ អើ អូ ត្រុក៍ កាំឡាំង ១២ ដួរ បក់ រ៉ះ ប៉ាតាង យីស៊ូ ណោះ ដេល ហះកា អើ សៀ យីស៊ូ ដេល លូ អើ ប្រឹក៍ ដារ អន់ខុ លូ រត៍ ប៉ូល ផះ រ៉ាំងរ៉ាំង អើ ឡាំ រ៉ះ សារ ដាក់ ឡើង យីស៊ូ ប៉ាត់ ប៉ាថេត ក្រិក។

លូកា ទី ប្រាគ៍ សារ កាណុង ផាប់ ប៉ានីរ ប្រ្ល័ះ ទី ញៀរ សារ យី ពីង ផាប់ អា រ៉ះ សារ ដាក់ ឡើង យីស៊ូ លូ ពីង ផាប់ ម៉ោញ ណារ៉ូ រ៉ះ ឡើង ដារ មូត បក់ រ៉ះ សារ ប៉ាតាង យីស៊ូ។ អើ អ្យក់ ប៉ាត៍ សារ អន់ទៀត ប ឡាក់ ទី ប្រាគ៍ រ៉ះ ឡើង សារ យីស៊ូ លូ ប៉ានិត ហៃ កាខាក់ ពូយ ឡាបៀប មូត បក់ ហ្យាំង សាឡាច់ ពីង រ៉ាំងហារ ណោះ។ ពូ យីត ផា លូកា ប្រាគ៍ សារ ដាក់ ឡើង យីស៊ូ កាណុង ផាប់ អា ផះ រ៉ាំងរ៉ាំង សាណាំ ៦០-៦៥ គ.ស.។

សារ លូកា បិច កា ពូ អូ ហ្គង់

លូកា ប្រាគ៍ សារ កាណុង ផាប់ អា សាំរ៉ាប់ អន់ សុនសាត អន់ទៀត អាន។ អើ រ៉ះ ឡើង សារ យីស៊ូ លូ បិច រ៉ះ អន់ ពូ អូ អន់តត៍ ផា យីស៊ូ ពីះ ភៀ ណាំង លូ តង់ ប៉ាណូស បក់ ហ្យាំង ហៀត។ ម៉ោញ ណារ៉ូ អើ បិច កា ពូ ហ្គង់ ផា ប៉ាដាត ប៉ាលីង ម៉ះ ប្រ្ល័ះ បិកកាតយ័ ប៉ាណាំ យីស៊ូ ឡើង យីស៊ូ បើ កើត លើយ ទីល ដារ អើ តោ ប៉ាត់ មៀង យេរូសាឡឹម។ ឡាយ ឡើង យីស៊ូ រ៉ុស សីត ប៉ាដាត ប៉ាលីង ប្រ្ល័ះ ប៉ាណាំ ក្រុ មូត សៀ ប្រ្ល័ះ ប្រើ អន់ខែ ចាក រ៉ះ សារ ដាក់ ឡើង យីស៊ូ លើយ ទីល ស្រុក ញ៉ក ពីង អង់កក់ តេះ។

លូកា បិច អន់តត៍ ប៉ាតោ កា មូត បក់ សៀ យីស៊ូ អន់ ទី ពុត តាប៉ាប តាប៉ុន ឡាក់ កា ប្រ្ល័ះ ទី ពុត តាប៉ាប តាប៉ុន ដេល។ អើ អន់តត៍ ប៉ាតោ កា ពូ ដៃ អន់ អ្យក់ យ៉ូ សារ យច តូប សោប អន់ អូ អ្នាត ដោះ លូ អូ អ្យក់ ពុត ចែក តង់ មូត បក់ តាបាយ កាសត់ លូ អូ សាឡាត់ អ្នាត កាណាត ញ៉ាប ទិណោះ ញុន ហៃ កា យីស៊ូ។ បក់ សៀ យីស៊ូ ត្រុក៍ អ្យក់ ពុត ចែក ម៉ន់ អើ ប្រ្ល័ះ យី កាបារ រ៉ះ សារ លើយ លូ ប្រ្ល័ះ ឡាក់ ពី ត្រុក៍ ទី ពុត ហោក រត៍ លើយ ខង ទី ប៉ាដាត ប៉ាលីង យីស៊ូ អ្នែ អន់ខុ លូ ត្រុក៍ អូ អន់តត៍ ផា ប្រ្ល័ះ បិកកាតយ័ តង់ បក់ សៀ កិញអៀ ហង។

ផិនកាន កាណុង សារ លូកា ប្រាគ៍

- កាប សាត ប៉ាន់ដា (១:១-៤)
- កាណោត យូហាន ឡាក់ ប៉ាំងហុំ ពូ លូ កាណោត យីស៊ូ (១:៥-២:៥២)
- សារ យូហាន រ៉ះ (៣:១-២០)
- សារ យីស៊ូ ប្រើ យូហាន ប៉ាំងហុំ លូ សារ អើ អូ ចៃ ប្រឹក៍ ពូយ ប្រ្ល័ះ បើត ប៉ាំងល់ (៣:២១-៤:១៣)
- សារ យីស៊ូ រ៉ះ សារ ដាក់ ឡើង ប្រ្ល័ះ ពីង ខេត កាលីឡេ (៤:១៤-៩:៥០)
- សារ យីស៊ូ ឡាច់ ឡើង ខេត កាលីឡេ ឡាំ ប៉ាត់ មៀង យេរូសាឡឹម (៩:៥១-១៩:២៧)
- អាទិត អន់តត៍ អ្នែ ពីង មៀង យេរូសាឡឹម លូ សារ អើ តោ ពីង អ៊ឹង គីង (១៩:២៨-២៣:៥៦)
- សារ យីស៊ូ រ៉ុស សីត ណារ៉ូ លូ តាបាង ឡាកោ អន់ កា មូត បក់ សៀ អើ បិច (២៤:១-៥៣)។

១ អាញ ប្រាគ៍ សត្រា អា រ៉ះ កា រត៍ ចៃរ៉ាគីលះ ទី ប៉ាណូស អៀង ដួរ ខំ ប្រាគ៍ តម ទិ សារ ឡាក់ កើត ពីះ ពីង កាំ ឡាំង ញីន។

២ អន់ខែ ប្រាគ៍ ត្រុក៍ ពូយ សារ ញីន កាតាំង ឡើង បក់ ទី បិច តូ ម៉ាត់ ឡើង សើត ពៃ លូ ប្រឹក៍ ដារ រ៉ះ ប៉ានីរ ប្រ្ល័ះ។

៣ អាញ ទី ប៉ានិត ហៃ សារ ទិ អា តុត ទុញ កេះ យី អាញ ហៃ ទិ ពុត ទិ ញៀក កាខាក់ ណោះ អាញ យីត ផា ត្រុក៍ ប្រាគ៍ តម អន់ ដាក់ ប ប៉ាហៀ ជីន ប៉ាត់ អីស

៤ ភៀ អន់ អីស អូ អន់តត៍ ផា ទិ សារ អន់តត៍ ប៉ាតោ ឡាក់ អីស ទី កាតាំង ពៃ យី ដាក់ ត្រុក៍ តាទីច។

សារ បិយ ប្រ្ល័ះ រ៉ះ ឡើង កាណោត យូហាន

៥ ផះ រ៉ាំងរ៉ាំង សាដាច់ ហោរត អ្នែ រ៉ាំងហៃ ខេត យូដា ណោះ ទី ត្រាត់ រ៉ាម៉ះ ប្រ្ល័ះ ម៉ោញ ដួរ សិច សាការី អើ កា ក្រុ រត៍ អាប៊ីយ៉ា។ កាម៉ាញ អើ សិច អេលីសាបិត ឡាក់ ផ្លង់ រ៉ាច រត៍ អារ៉ុន ដេល។

៦ មូត ក្លោ កាម៉ាញ ញៀរ ដួរ អា ឡាក់ ប៉ាណូស ដាក់ ត្រង់ ត្រុក៍ ពុត ប្រ្ល័ះ បិកកាតយ័ អន់ខែ ប្រឹក៍ ពូយ ចាបាប ប្រ្ល័ះ អូ ទី យច អុះ។

៧ អង្គខេ ជៀវ ដូវ អា អូ ទី គន អុះ ខង យ៉ាត់ អេលីសាបិត អែរី អង់កាន់ អូ អូ ទី គន ទីប អង់ខេ កា ឡាកោ ក្រាត់ កេះ ដេល។

៨ ទី ដាវ ម៉ោញ ត្រត់ ដាវ ក្រី រតី អាបីយ៉ា ម៉ុត ប្រតី ដាវ រ៉ាម៉ះ ប្រ្លះ រតី សាការី កា ម៉ុត ដេល។

៩ អង់ខេ រឿស រតី សាការី អង់ ម៉ុត សុះ កាណាតី បោផ្លូវ កាណាង រោង រ៉ាម៉ះ ប្រ្លះ បិកកាតយ៍។ គុន តាឡុប ឃើយ ម្លុត ក្រាត់ រ៉ាម៉ះ ប្រ្លះ អង់ខេ រឿស រតី សាការី ណោះ អង់ខេ រូប កាប៉ាច់ ។

១០ ផ្លះ អែរី ម៉ុត សុះ កាណាតី បោផ្លូវ កាណាង រោង ទី ប៉ាណូស អៀង អែរី ម៉ុត ក្បាត់ ហះ ឡើង។

១១ កេះណោះ ទី បិយ ប្រ្លះ បិកកាតយ៍ តាបាង ឡាកោ អង់ សាការី បំបី អែរី អង់តាវ តែង សាម៉ា ហះ ចារ សុះ កា ណាតី បោផ្លូវ។

១២ ផ្លះ អែរី បំបី បិយ ប្រ្លះ អែរី កាខវ់ ណូស អ្សក កាខាត់។

១៣ បិយ ប្រ្លះ រ៉ះ កា អែរី ផា «ដៃ អ្សក ហង សាការី ប្រ្លះ បិកកាតយ៍ ភម អង់ ដេល សារ អីស បំរំ ណោះ កា ម៉ាញ អីស ចឹង កើត គន កាម៉ាត់ ម៉ោញ ត្រត់ អង់ សិច អែរី យូហាន។

១៤ គន សាស្វា ណោះ ចឹង ប្រតី អង់ កា អីស ទី ពុត ពៀក ហោក រត់ ប៉ាត់ អែរី កើត ទៀ ចឹង ទី ប៉ាណូស អៀង ហោក រត់ កា អែរី និះទៅ ដេល។

១៥ គន អីស អែរី ចឹង ប្រតី តីស ហះ ម៉ាត់ ប្រ្លះ បិកកាតយ៍ អែរី អូ អែត តាពេ លូ អូ អែត កាណាតី ប៉ាញីល ញ៉ា អុះ។ សាស្វា ណោះ ចឹង ទី ប៉ាងាត ប៉ាលីង ប្រ្លះ ដាត់ កាខាត់ អែរី ប៉ាណា ពុត ពៀក អែរី ឡើង អែរី កាណាង រ៉ាច់ មើត អែរី។

១៦ គន អីស ណោះ អែរី ចឹង ប៉ាណា សុនសាត អ៊ីស្រាអែល អៀង ដូវ រឿល សិត ណាង ប្រ្លះ បិកកាតយ៍ ឡាត់ ប្រ្លះ ម៉ះ អង់ខេ ទៅ ណាវ។

១៧ អែរី ចឹង ឡា អង់ខេ ឡើង ប្រ្លះ លូ ចឹង ទី ប៉ាងាត ប៉ាលីង ប្រ្លះ អំរ៉ាញ អ៊ីញ * ឡាត់ កា រតី អេលីយ៉ា ដេល ភៀ ប្រតី អង់ ពុត ពី លូ គន អង់ ត្រត់ លូ គូប សោប លូ ប្រតី អង់ ប៉ាណូស អិក ពុត កើត ប៉ាណូស ដាត់ ពុត ឡុត ភៀ ទ្រៀម ប៉ាសុន អង់ ដាត់ សារ៉ាប ហាប ពី តាំងឡា ពិន»។

១៨ រតី សាការី អំបញ្ច លូ បិយ ប្រ្លះ ផា «ប្រតី នីចម អាញ ចឹង អូ អង់តត់ ផា សារ អា ចឹង កើត ពីះ តាទីច? ខង ឡាកោ អាញ អា ក្រាត់ កេះ កាម៉ាញ អាញ កា ឡាកោ ក្រាត់ និះទៅ ដេល»។

១៩ បិយ ប្រ្លះ តើល ផា «អាញ សិច កាព្រីយេល ឡាត់ ឃើយ អែរី អង់ខេ លូ ប្រ្លះ បិកកាតយ៍ អែរី ប្រើ អាញ ឡា រ៉ះ សារ ដាត់ អា កា អីស។

២០ ញន កា អីស អូ សៀ អាញ អីស ចឹង កាឡូ អូ អូ កាប លើយ ទីល ដាវ កាឡុត សារ អា កើត ពីះ តាទីច»។

២១ ផ្លះ ណោះ កា ទី ប៉ាណូស អៀង អែរី ក្បាត់ រតី សាការី ហះ ឡើង ពូ ញម ខាត់ ខង អែរី ម៉ុត កាណាង រោង រ៉ាម៉ះ ណោះ ទុញ យ៉ប។

២២ ប៉ាត់ អែរី ឡាច់ ទីល ប៉ាត់ ឡើង កេះ អែរី អូ អូ កាប លូ ពូ អុះ។ កាឡាង ទិច ពូ យីត ផា ចាបះ កា សាការី ទី បំបី កាណាតី អំរ៉ាញ អ៊ីញ កេង ខាត់ កាណាង រោង រ៉ាម៉ះ ណោះ តាម ហៃ។ រតី សាការី ប្រតី សាញ៉ា លូ តី អង់ កា ពូ ហ្លង់ ខង អែរី កាឡូ អូ អូ កាប កេះ។

២៣ ប៉ាត់ ក្រី អង់ខេ ប្រតី ដាវ រ៉ាម៉ះ ប្រ្លះ កេះៗ សាការី សិត ប៉ាត់ ហី អែរី ទៅ ហង។

២៤ ឡើង ឡើង ណោះ កាម៉ាញ រតី សាការី យ៉ាត់ អេលីសាបិត កា ឡាកោ គៀម តាទីច ហង។ អែរី អែរី ដឹង កាណាង ហី ទុញ ប៉ាតាម ខៃ។ អែរី កាប ផា

២៥ «កិញអៀ អា ប្រ្លះ បិកកាតយ៍ តាប៉ាប តាប៉ុន កា អាញ កេះ អែរី អូ អង់ អាញ តាយុស កា ពូ ហង †»។

សារ បិយ ប្រ្លះ រ៉ះ ឡើង កាណោត យីស្វី

២៦ ប៉ាត់ ត្រោ ខៃ ឡើង ណោះ ណាវ ប្រ្លះ បិកកាតយ៍ ប្រើ បិយ អែរី សិច កាព្រីយេល ឡា ប៉ាត់ ស្រុក ណាសាវែត ពីង ខេត កាលីឡេ

២៧ ភៀ ឡា រ៉ះ លូ អង់កាន់ រ៉ះ ម៉ោញ ដូវ សិច ម៉ារី ឡាត់ បើ តែប លូ កាម៉ាត់។ ទី កាម៉ាត់ ម៉ោញ ដូវ សិច យូស៊ីប ចឹង ទី អែរី យូស៊ីប ណោះ ឡាត់ ផ្លង់ រ៉ាច់ សាដាច់ ដាវត់។

២៨ បិយ ប្រ្លះ ម៉ុត កាណាង ហី ម៉ារី លូ រ៉ះ ផា «អី ណាង ប្រ្លះ បិកកាតយ៍ បិច ចែ កា អីស អែរី អែរី អង់ខេ លូ អីស ហង»។

២៩ អែរី កាតាំង បិយ ប្រ្លះ រ៉ះ និណោះ អែរី កាខវ់ ណូស ខាត់ លូ យីត កាណាង ពុត ផា សារ អែរី រ៉ះ អា ទី ណី នីចម ?

* ១:១៧ ១:១៧ ទី ប៉ាងាត ប៉ាលីង ប្រ្លះ អំរ៉ាញ អ៊ីញ ពិន ព្រៃ និអៀ កា ត្រត់ ដេលះ ទី ពុត ពៀក លូ អំរ៉ាញ អ៊ីញ ។ † ១:២៥ ១:២៥ អង់កាន់ អូ ទី គន ពូ យីត ផា ប្រ្លះ បិកកាតយ៍ ចែក ម៉ុត អង់កាន់ ណោះ។

៣០ បិយ ប្រ្លែះ រ៉ះ កា ម៉ារី ជា «អីស ជែ អ្នក ម៉ារី! ប្រ្លែះ បិកកាតយ័ ប៉ាញ្ញី ពុត កា អីស ហង។

៣១ អីស ចឹង ឡាកោ គ្រៀម លូ អ្នែ ហាអុញ កើត គន កាម៉ាក់ ម៉ោញ អីស ត្រង់ អន់ សិច អែ ជា យីស៊ូ។

៣២ អែ ណោះ ចឹង ប្រ័តី តិស កាខាក់ ពូ ចឹង អែ សិច អែ ជា គន ប្រ្លែះ ឡាក់ តិស ហ្គិត។ ប្រ្លែះ បិកកាតយ័ ចឹង ប្រ្រើ អែ រ៉ាងហៃ ប៉ាសុន ឡាក់ កា រតី អែ សាដាច់ ដារីត។

៣៣ អែ ចឹង រ៉ាងហៃ ប៉ាសុន អ៊ីស្រាអែល លើយ អូ អូ ឡុច អុះ»។

៣៤ ម៉ារី តើល បិយ ប្រ្លែះ ជា «ប្រ័តី នីចម៍ ចឹង អន់ សារ អា អូ កើត ខង អាញ អូ ទី តែប លូ កាម៉ាក់?»

៣៥ បិយ ប្រ្លែះ តើល ជា «ប៉ាងតី ប៉ាលីង ប្រ្លែះ ដាក់ កាខាក់ ចឹង ជីរ អ្នែ ពឹង អីស លូ អំរ៉ាញ អីញ ម៉ះ ប្រ្លែះ តិស ហ្គិត ចឹង កាត្រាប កាន់ទីង អីស លូ កី។ ទីល នីណោះ ពូ ចឹង ជា "គន ណោះ ដាក់ ត្រង់ សារ៉ាប កា ប្រ្លែះ អែ ឡាក់ គន ប្រ្លែះ បិកកាតយ័"។

៣៦ កិញអៀ អា អេលីសាបិត ប្រឹង អីស អែ ឡាកោ គ្រៀម ត្រៃ ខៃ កេះ អែ ចឹង ទី គន កាម៉ាក់ យ្លះ អែ អង់កាន់ អូ អូ ទី គន លូ ឡាកោ ក្រាត់ កេះ កាតាម

៣៧ ខង អូ ទី ដារ ញ៉ា ឡាក់ ប្រ្លែះ បិកកាតយ័ ចឹង អូ អូ ប្រ័តី ណោះ អុះ»។

៣៨ ម៉ារី តើល បិយ ប្រ្លែះ ជា «អាញ ឡាក់ ទុច ម៉ះ ប្រ្លែះ បិកកាតយ័ សារ អីស រ៉ះ អា អន់ កើត ពឹង អាញ ឡាក់ កា អីស ជា ពិ»។ កេះណោះ បិយ ប្រ្លែះ ឡាច់ ឡើង ចារ អែ ហង។

៣៩ កេះណោះ ម៉ារី កា ប៉ាន់តាន ឡាក់ ប៉ាត់ ស្រុក ម៉ោញ ពឹង ព្រី ប៉ានីម ពឹង ខេត យូដា។

៤០ ទីល ប៉ាត់ ណោះ អែ ម៉ុត ពឹង ហិ រតី សាការី លូ អែ យ៉ាត់ អេលីសាបិត។

៤១ ផះ យ៉ាត់ អេលីសាបិត កាតាំង ម៉ារី អែ អែ គន កាណុង រ៉ាច់ អែ កា សារ៉ាប កាខាក់ ឡុត។ យ៉ាត់ អេលីសា បិត កា ទី ប៉ាងតី ប៉ាលីង ប្រ្លែះ ដាក់ កាខាក់ ម៉ុត ប៉ាណាំ ពុត ពៀក អែ។

៤២ កេះណោះ យ៉ាត់ អេលីសាបិត កាប តុត ពុត ជា «ទី ម្នូត អង់កាន់ ដឹង អីស ហង ប៉ុន ក្លា ឡើង ពូ លូ គន កាណុង រ៉ាច់ អីស ចឹង ទី សារ ដាក់ ដេល»។

៤៣ ញ៉ា ត្រង់ ប៉ុន អាញ អា មើត ពិ តាំងឡា អាញ ឡាក់ ចាក ប៉ាត់ អាញ?

៤៤ សាត់ អាញ កាតាំង អីស អែ អាញ គន កាណុង រ៉ាច់ អាញ អា អែ សារ៉ាប កាខាក់ ឡុត ខង អែ ហោក រត់ កាខាក់។

៤៥ អីស សាណុក សារ៉ាប តាទីច ហង ញន អីស សៀ ប៉ានីរ ប្រ្លែះ បិកកាតយ័ ទី រ៉ះ កា អីស ខង សារ អែ រ៉ះ ណោះ ចឹង កើត ពិះ តាទីច»។

៤៦ ណោះ ម៉ារី កាប ផោះ

«អាញ ប៉ានេ ប្រ្លែះ បិកកាតយ័ ទី ពុត ទី ពៀក។

៤៧ អាញ ហោក រត់ កា ប្រ្លែះ បិកកាតយ័ ញន កា អែ តង់ អាញ

៤៨ ខង អែ តាប៉ាប តាប៉ុន កា អាញ ឡាក់ ទុច អែ

យ្លះ អាញ អូ គិត អូ ខា កាតាម។

គិត អៀ តែង ម៉ាត់ ប៉ាណូស គ្រីប រ៉ាងហារ

ពូ ចឹង ជា អាញ ទី សារ សាណុក សារ៉ាប តាទីច

៤៩ ខង ប្រ្លែះ ឡាក់ ទី អំរ៉ាញ អីញ តាំង ហង កេង ខាក់ អន់ កា អាញ

អែ អា ដាក់ ត្រង់ តាទីច។

៥០ គ្រីប រ៉ាងហារ អែ តាប៉ាប តាប៉ុន កា ប៉ាណូស ពៀ

ឡាក់ អ្សិល តូត អ្នក កា អែ។

៥១ ប្រ្លែះ ទី ប្រ័តី សារ អំរ៉ាញ អីញ អៀង

លូ តាំងហ្សិត ឡាច់ ប៉ាណូស ពៀ ឡាក់ តិស ពុត។

៥២ ប្រ្លែះ ប៉ាឡិ អ្នាត ម្នូត សាដាច់ អន់ កេះ ប៉ាសុន ឡុត

កេះណោះ ប៉ោក ហារ ប៉ាណូស ថុក ញ៉ាក អន់ ប្រ័តី តិស ឡុត។

៥៣ អែ អន់ កាណាតី ដាក់ កា ម្នូត ថុក ញ៉ាក ប៉ាកម៉ង

កេះណោះ ទ្រះ សីត ម្នូត ប្រ្លែះ ប៉ាតុរ៉ង អន់ សីត តី តាដោះ។

៥៤-៥៥ អែ តង់ ប៉ាសុន អែ អ៊ីស្រាអែល

ទីប តាប៉ាប តាប៉ុន កា រតី អាប្រាហាំ លូ ឆ្លង់ រ៉ាច់ អែ លើយ

ឡាក់ កា ប្រ្លឹះ ទី សាញ៉ា លូ រតី យ៉ាត ពិន ពែ
អើ អូ ពីល អុះ»។

៥៦ ម៉ារី កា អ្នែ លូ យ៉ាត អេលីសាបិត ទុញ ប៉ែង ខែ កេះ អើ កា សីត ប៉ាត់ ហី អើ ទៅ ណារ៉ុ។

សារ កាណោត យូហាន

៥៧ ប៉ាត់ យ៉ាត់ អេលីសាបិត គ្រីប ខែ កេះ អើ អ្នែ ហាអុញ កើត គន កាម៉ាក់ តាទីច។

៥៨ មូត អ្នែ រក្សាមី លូ មូត អុះ ទី ផ្លង់ រ៉ាច់ ពូ ប៉ាណាំ គូប ហោក រត់ លូ អើ ដេល ខង ពូ កាតាំង លេវ ផា ប្រ្លឹះ បិក កាតយី តាំបាង ពុត តាប៉ាប តាប៉ុន កា អើ ខាក់។

៥៩ ប៉ាត់ តាំងហាម ដារ ឡឹង ណោះ ពូ អ្សក់ ឡាំ កាសិត អង់ការ សាស្វា ណោះ។ ពូ បិច អន់ សិច ផា សាការី ឡាក់ កា ពី អើ ដេល។

៦០ ហះកា មើត អើ រ៉ះ កា ពូ ផា «អូ អុះ ត្រត់ អន់ សិច ផា យូហាន»។

៦១ ពូ តើល ផា «ទី អុះ ទី ផ្លង់ រ៉ាច់ អន់ដីស អូ ទី ព្យឺ សិច នីណោះ អុះ»។

៦២ អន់ខែ ប្រតី សាញ៉ា លូ តី អំបញ្ច លូ រតី សាការី ផា «អីស បិច អន់ សិច គន អីស អា នីចមី?»

៦៣ រតី សាការី ប្រើ ពូ អ្សក់ កាដាន អន់ កា អើ កេះណោះ អើ ច្រាត់ រ៉ះ ផា «គន អាញ អា សិច យូហាន»។ ពូ ទី ខូ កាញ ខាក់។

៦៤ ផាឌី រតី សាការី អូ កាប ទូត កេះណោះ អើ ប៉ានេ ប្រ្លឹះ បិកកាតយី។

៦៥ មូត អ្នែ រសាននង កា អ្សត ទីខូ សារ អា កាតាំង លេវ ប៉ាញ ទីប ចារ ប៉ានិម កាណុង ខេត យូដា។

៦៦ ទីបក់ កាតាំង សារ អា ពូ កាគីន កាណុង ពុត។ ពូ កាប ផា «ប៉ាត់ យ៉ាង តោ ទៀ នីចមី ចឹង កេះ តើញ?» ខង ប្រ្លឹះ បិកកាតយី ទី តង់ រ៉ាងហៃ អើ នីឡៃ។

៦៧ រតី សាការី ពី សាស្វា ណោះ អើ ទី ប៉ាដាត់ ប៉ាលឹង ប្រ្លឹះ ដាត់ កាខាក់ មុត ប៉ាណាំ ពុត ពៀក អើ កេះណោះ កាប ព្យយ ប៉ានិរ ប្រ្លឹះ ផោះ

៦៨ «ពិ ពិន ប៉ានេ ប្រ្លឹះ បិកកាតយី ឡាក់ ប្រ្លឹះ សុនសាត អ៊ីស្រាអែល ខង អើ ពីះ ហាយ ប៉ាសុន អើ។

៦៩ អើ អន់ ប៉ាណូស ម៉ោញ ដូរ ឡាក់ ទី អំរ៉ាញ អីញ ឡាក់ តង់ ពិន អន់ រ៉ាវ៉ាច់ ឡឹង សារ តោ អើ ណោះ ឡាច់ ឡឹង ផ្លង់ រ៉ាច់ ដារីត ឡាក់ ប្រតី ទុច ប្រ្លឹះ បិកកាតយី។

៧០ ប្រ្លឹះ ប្រតី នីឡៃ ត្រត់ ឡាក់ កា ប៉ានិរ អើ ទី សាញ៉ា ពឹង មូត រ៉ាគីយ អើ ឡាក់ ដាត់ ត្រង់ សើត ពែ ហង់។

៧១ យី អើ តង់ ពិន អន់ រ៉ាវ៉ាច់ ឡឹង តី មូត តាមីរ លូ អន់ រ៉ាវ៉ាច់ ឡឹង តី មូត បក់ អូ ណីស កា ពិន ដេល។

៧២ អើ តាំបាង ពុត តាប៉ាប តាប៉ុន កា រតី យ៉ាត់ ពិន លូ អើ ចឹង តាត់ អង់កេះ សារ សាញ៉ា វែវ ពុត ដាត់ ឡាយ៉ាមី ម៉ះ អើ។

៧៣ យី អើ ទី ម៉ត់ លូ រតី ពិន អាប្រាំហាំ ផា ៧៤ អើ ចឹង តង់ ពិន អន់ រ៉ាវ៉ាច់ ឡឹង តី មូត តាមីរ

ម៉ាត់ ពិន ចឹង សាប្លឹះ ប៉ានេ អើ ទីប អូ អ្សត កា ញ៉ា ៧៥ ទីប អន់ ពិន អ្នែ ដាត់ អ្នែ ត្រង់ ហះ ម៉ាត់ ប្រ្លឹះ រ៉ប ដារ លើយ ទីល ទុច អាញ។

៧៦ កាប៉ាច់ អីស គន!
អីស ចឹង កេះ រ៉ាគីយ ម៉ះ ប្រ្លឹះ ឡាក់ តីស ហ្សិត
ខង អីស ចឹង ឡាក់ អន់ទ្រូល ឡឹង ពី តាំងឡា ពិន
កៀ ទ្រៀម ទ្រង អន់ កា អើ។

៧៧ អីស ចឹង ប្រតី អន់ ប៉ាសុន ប្រ្លឹះ អូ អន់តត់ ផា
ប្រ្លឹះ តង់ អន់ខែ អន់ រ៉ាវ៉ាច់ ឡឹង សារ តោ
យី អើ អូ អ្សក់ យ៉ូ សារ យច ម៉ះ អន់ខែ។

៧៨ ប្រ្លឹះ ពិន អើ ទី ពុត តាប៉ាប តាប៉ុន ខាក់
អើ ចឹង អន់ ម៉ោញ ដូរ ជីរ ឡឹង ប្លែង តាត់ តាតារ ពិន

៧៩ យី អើ ចឹង តាត់ តាតារ បក់ អ្នែ ពឹង ចារ ម៉ាម៉ាង លូ អ្សត កា តោ។

អើ ចឹង ប៉ាណាំ ពិន អន់ ឡាំ ណាំង សារ សាណុក សារ៉ាក ឡុត»។

៨០ សាស្តា យូហាន កា ហាំង គីស ទីប តែង ឡុកោ បាំងឡេ លូ តែង ប៉ាដាត ប៉ាលីង។ អើ អ្វី ដឹង ប៉ាក់ ស្រី គីស លើយ ទីល ដាវ អើ តាំបាង ឡុកោ អន់ កា ប៉ាសុន អ៊ីស្រាអែល បំប៉។

២

សារ កាណើត យីស៊ី

១ ផ្ទះ រ៉ាំងរ៉ាំង យូហាន អ្វី សាស្តា ទី សាដាច់ សុនសាត រ៉ូម សិច អើ សេសារ អូតុះ អើ ប្រើ ប៉ាសុន ទិឌូ គ្រឹប ប៉ា ថេត ឡាក់ អើ រ៉ាំងហៃ ឡាំ ច្រាក់ សិច ចំលួន ប៉ាណូស។

២ កាន ច្រាក់ សិច ចំលួន ប៉ាណូស លីក ប៉ាន់ដា ណោះ ផ្ទះ រ៉ាក់ គី រនៀស អ្វី រ៉ាំងហៃ ពីង ខេត ស៊ីរី។

៣ ប៉ាណូស ទិឌូ ត្រក់ សីត ប៉ាក់ ស្រុក រ៉ាក់ យ៉ាក់ ឡុកោ តាំងឡា កៀ ឡាំ ច្រាក់ សិច។

៤-៥ យូសែប ចាក ឡាច់ ឡើង ស្រុក ណាសារែត កាណុង ខេត កាលីឡេ ឡាំ ច្រាក់ សិច ប៉ាក់ ស្រុក បេតាលេហិម កាណុង ខេត យូដា ឡាក់ ស្រុក កាណើត សាដាច់ ដាវីត ខង យូសែប កា ផ្លង់ រ៉ាច់ សាដាច់ ដាវីត ដេល។ អើ ឡាំ អន់ខ្ល លូ ម៉ាវី ផ្ទះ ឡុកោ កៀម ឡាក់ ម៉ើត អើ ចឹង ទី។

៦ ប៉ាក់ អន់ខ្ល អ្វី ពីង ស្រុក បេតាលេហិម ណោះ ម៉ាវី អើ គ្រឹប ខៃ ត្រក់ អ្វី ហាអុញ កេះ។

៧ អើ អ្វី ហាអុញ កើត គន កាម៉ាក់ ម៉ោញ ឡាក់ គន ខ្មោងទ្រៀ។ កេះណោះ អើ លម គន អើ ណោះ លូ កាណាត់ តាក់ អន់តែប ពីង រ៉ាព្យង ពូ អន់ សារម៉ាង កា រ៉ាក់ សា ខង កាណុង ហី សារ៉ាប អំហ្វិយ ណោះ អូ ទី ចារ កេះ។

៨ ពីង ស្រុក ពូ ណោះ ផ្ទះ កាម៉ាំង ទី មូត រង ចៀម អ្វី ក្បាច់ ចៀម អន់ខ្ល ពីង ស្រី។

៩ ម៉ាំង ណោះ ទី បិយ ប្រ្លឹះ បិកកាតយី ពីះ អន់តាវ ហះ សានែង អន់ខ្ល ទីប ទី តាតារ ប្រ្លឹះ ក្លាក់ ជុំ អន់ខ្ល ប្រ្លឹក អន់ កា អន់ខ្ល អ្សត ខាក់។

១០ កេះណោះ បិយ ប្រ្លឹះ រ៉ះ កា អន់ខ្ល ផា «ដៃ អ្សត! អាញ ឡាំ រ៉ះ សារ ដាក់ កា អន់ដីស សារ ដាក់ អា ចឹង ប្រ្លឹក អន់ កា ប៉ាសុន អ៊ីស្រាអែល ទិឌូ ទី កាន ហោក រ៉ាក់ ខាក់។

១១ ម៉ាំង អា ពីង ស្រុក កាណើត សាដាច់ ដាវីត ទី ប៉ាណូស ម៉ោញ ដូរ ឡាក់ ចឹង តង អន់ដីស អើ កើត កេះ យី បក់ ប្រ្លឹះ រើស អន់ ប្រ្លឹក សាដាច់ ណោះ*។

១២ សាញាំ ចឹង ប្រ្លឹក អន់ អន់ដីស អន់ហ្គាវ សាស្តា ណោះ យី ពូ លម អើ លូ កាណាត់ តាក់ អន់តែប ពីង រ៉ាព្យង ពូ អន់ សារម៉ាង កា រ៉ាក់ សា»។

១៣ បាប៊ែត ឡើង ណោះ ទី បិយ ប្រ្លឹះ អៀង កាខាក់ ដីរ ឡើង ប្លែង អន់ខ្ល លូ បិយ ប្រ្លឹះ បក់ ដីរ រ៉ះ ឡើង សារ សា ស្តា កើត ណោះ។ កេះណោះ អន់ខ្ល ចាដៃ ប៉ានេ ប្រ្លឹះ បិកកាតយី ផាះ

១៤ «ប៉ានេ ប្រ្លឹះ បិកកាតយី អ្វី ពីង ប្លែង ចាំងហ៊ីត កាខាក់។ អន់ ប៉ាណូស ឡាក់ ប្រ្លឹះ បិច ចៃ អ្វី ពីង អង់កក់ កេះ អា ទី កាន សាណុក សារ៉ាក»។

១៥ ប៉ាក់ មូត បិយ ប្រ្លឹះ សីត ហារ ពីង ប្លែង ទី កេះ មូត រង ចៀម ជៀក គូប ផា «ពិ ពិន ឡាំ ប៉ាក់ ស្រុក បេតាលេ ហិម ណាំង ហៃ សារ ប្រ្លឹះ បិកកាតយី រ៉ះ កា ពិន ណោះ»។

១៦ អន់ខ្ល កា ប៉ាន់តាន ឡាំ ប៉ាក់ ទីល ស្រុក បេតាលេហិម អន់ខ្ល ណាំង បំប៉ ម៉ាវី លូ យូសែប ទីប សាស្តា ណោះ តែប ពីង រ៉ាព្យង តាទីច។

១៧ ប៉ាក់ អន់ខ្ល បំប៉ សាស្តា ណោះ កេះ អន់ខ្ល កា រ៉ះ សារ បិយ ប្រ្លឹះ រ៉ះ កា អន់ខ្ល ឡើង សារ សាស្តា កើត ណោះ។

១៨ ទី ប៉ាណូស បក់ កាតាំង មូត រង ចៀម រ៉ះ ណោះ អន់ខ្ល កា ញម កាខាក់។

១៩ កាប៉ាច់ ម៉ាវី អើ យីត ចាជ្រែប ឡើង សារ ណោះ លើយៗ។

២០ កេះណោះ មូត រង ចៀម សីត ប៉ាក់ ចារ អន់ខ្ល ទៅ ណារ ទីប ចាដៃ ប៉ានេ ប្រ្លឹះ បិកកាតយី ខង គ្រឹប សារ អន់ខ្ល កាតាំង លូ បំប៉ ណោះ ត្រក់ ឡាក់ កា បិយ ប្រ្លឹះ រ៉ះ តាទីច អូ ទី យច ហះ ចំ អុះ។

២១ តាំងហាម ដាវ ឡើង ណោះ ទីល ដាវ កាំឡុត ពូ ត្រក់ កាសិត អង់ការ កា សាស្តា ណោះ ហង ពូ អន់ សិច អើ ផា យីស៊ី ឡាក់ សិច បិយ ប្រ្លឹះ ទី រ៉ះ កា ម៉ាវី ផ្ទះ អើ បើ កៀម ពៅ។

២២ ប៉ាក់ ទីល ដាវ ម៉ាវី ត្រក់ រ៉ាវ ឡុកោ អន់ ដាក់ ពូយ ចាបាប រ៉ាក់ ម៉ូសេ ទី រ៉ះ អន់ខ្ល អ្សត ឡាំ សាស្តា ណោះ ប៉ាក់ មឿង យេរូសាឡឹម តាំបាង ហះ ម៉ាត់ ប្រ្លឹះ

* ២:១១ ២:១១ បក់ ប្រ្លឹះ រើស អន់ ប្រ្លឹក សាដាច់ រៀក គុល «គ្រឹះ»។

២៣ ខង ចាបាប់ ប្រ្លឹះ បិកកាតយ័ ទី រ៉ះ ជា ទី គន កាម៉ាក់ ឡោងទ្រៀ យី សាំរ៉ាប់ កា ប្រ្លឹះ។

២៤ កាណាត៍ អន់ខែ ត្រត់ សែន អន់ កា ប្រ្លឹះ ផ្ទះ រ៉ាវ ឡាកោ ណោះ យី អន់តើប ម៉ោញ យូ លើ កា អន់តើប រ៉ាក់ សាណាត៍ ប៉ាញ្ញី សាតង់ រៀ កាត ព្រយ ចាបាប់ ប្រ្លឹះ បិកកាតយ័ ទី រ៉ះ ប្រ្លឹះ សែន។

២៥ ប៉ាក់ មឿង យេរូសាឡឹម ទី កាម៉ាក់ ក្រាត់ ម៉ោញ ដូរ សិច ស៊ីមឿន។ អើ ឡាក់ ប៉ាណូស ដាក់ ត្រង់ លូ អ៊ូល កូត៍ កា ប្រ្លឹះ បិកកាតយ័ ទី ប ទី ប៉ាដាក់ ប៉ាលីង ប្រ្លឹះ ដាក់ កាខាក់ អ៊ែ អន់ខូ ដេល។ អើ សាណាត៍ ដឹង កា ប្រ្លឹះ ចឹង តង់ សុនសាត អ៊ីស្រាអែល អន់ រ៉ាវ ចំ ឡឹង សារ ឡាបាក។

២៦ ប៉ាដាក់ ប៉ាលីង ប្រ្លឹះ ដាក់ កាខាក់ ប្រ័ត៍ អន់ កា អើ អ៊ូ អន់តត់ ជា អើ បើ ត្រត់ តោ អុះ ខង អើ បើ បំបំ បក់ ប្រ្លឹះ រឿស អន់ ប្រ័ត៍ សាដាច់។

២៧ ផ្ទះ យូសែប លូ ម៉ារី អ្យក់ ឡា សាស្វា យីស៊ូ ប៉ាក់ រោង រ៉ាម៉ះ ប្រ្លឹះ ភ្នៀ ប្រ័ត៍ គុន តាឡុប ឃើយ ព្រយ ចាបាប់ ប្រ្លឹះ ណោះ ប៉ាដាក់ ប៉ាលីង ប្រ្លឹះ កា ប៉ាណាំ រត៍ ស៊ីមឿន ឡា ប៉ាក់ រោង រ៉ាម៉ះ ប្រ្លឹះ ដេល។

២៨ កេះណោះ អើ អ្យក់ ពៅ គន សាស្វា ណោះ លូ ប៉ានេ ប្រ្លឹះ បិកកាតយ័ ផោះ

២៩ «អើ ប្រ្លឹះ បិកកាតយ័ កិញអៀ អា អីស ទី ប្រ័ត៍ ព្រយ សារ អីស សាញ៉ា កេះ ទីល នីណោះ អន់ អាញ តោ ពិ ទី ប ទី កាន សាណាក សាវ៉ាក់ ឡុត

៣០ ខង អាញ បំបំ កេះ បក់ ចឹង តង់ ប៉ាសុន ញីន អា។

៣១ ប៉ាណូស ទីខូ ចឹង បំបំ ដេល សារ អីស តង់ អា

៣២ យី អីស ចឹង អន់ តាតារ សាំរ៉ាប់ កា ប៉ាណូស គ្រឹប សុនសាត អន់ទៀត អន់ អន់ខែ អន់ហ្គាល់ អីស លូ អីស ចឹង អន់ អ៊ីស្រាអែល ឡាក់ សុនសាត អីស ទី សារ ដាក់ កេង ខាក់»។

៣៣ យូសែប លូ ម៉ារី អន់ខែ ញម ខាក់ កា សារ រត៍ ស៊ីមឿន កាកាប ឡឹង សាស្វា យីស៊ូ ណោះ។

៣៤ កេះណោះ រត៍ ស៊ីមឿន បំរ សារ ដាក់ កា អន់ខែ លូ រ៉ះ កា ម៉ារី ជា «ប្រ្លឹះ បិកកាតយ័ អន់ សាស្វា អា ពិះ ភ្នៀ អន់ សុនសាត អ៊ីស្រាអែល អៀង ដូរ បក់ អន់ដា ចឹង ទី ថូត បក់ អន់ដា ប្រ្លឹះ ចឹង តង់។ ប្រ្លឹះ អន់ សាស្វា អា ភ្នៀ តាំ បាង ឡឹង សារ អើ ចឹង ប្រ័ត៍ នីចម ហាក ចឹង ទី ប៉ាណូស អៀង អូ ណាស កា អើ។

៣៥ សាស្វា អា អើ ចឹង ប្រ័ត៍ អន់ កា ប៉ាណូស អៀង ដូរ តាំបាង សារ ពូ អោន កាណុង ពុត។ កាប៉ាច់ អីស ចឹង ទី សារ ថុក ញ៉ាក់ កាណុង ពុត កាខាក់ រៀប ឡាក់ កា ពូ អ្យក់ ដាវ តាល់ ប្លែ ណូស អីស ឡុត»។

៣៦-៣៧ ទី អង់កាន់ ម៉ោញ ដូរ ឡាក់ រ៉ាតិយ ប្រ្លឹះ សិច អើ អាណា គន រត៍ ផាញ្ញី អែល ឡាក់ ផ្លង់ រ៉ាច់ អាសើរ។ អើ ទី ត្រោ ឆ្មៃ អន់ខូ លូ គូប ទី តាំប៉ើ សាណាំ កេះណោះ ត្រោ អើ តោ។ ឡែង ឡឹង ណោះ អើ អ៊ែ អន់ត្រោ លើយ កិញ អៀ អា អើ ក្រាត់ ខាក់ កេះ អាញ ៨៤ សាណាំ អើ អ៊ូ ចាក ចាំងហាយុត ឡឹង រោង រ៉ាម៉ះ ប្រ្លឹះ អុះ។ អើ ប្រ័ត៍ ដាវ ប្រ្លឹះ ទីប កាដាវ ទីប កាម៉ាង លូ ម៉ន់ កំ អូ សា សាណា ញ៉ា ដេល។

៣៨ ផ្ទះ ណោះ យ៉ាក់ អាណា អើ ម៉ុត ប៉ាក់ ចារ អន់ខែ ឡុត អើ ប៉ានេ ប្រ្លឹះ បិកកាតយ័ លូ រ៉ះ ឡឹង សារ សាស្វា យីស៊ូ ណោះ កា ម្លត បក់ អ៊ែ ក្បាត់ ប្រ្លឹះ តង់ ហ្វាយ ប៉ាណូស ពឹង មឿង យេរូសាឡឹម។

៣៩ ប៉ាក់ យូសែប លូ ម៉ារី ប្រ័ត៍ ដាវ ត្រត់ ឡាក់ កា ចាបាប់ ប្រ្លឹះ កេះ អន់ខែ សិត ប៉ាក់ ស្រុក ណាសាវែត ប៉ាក់ ខេត កាលីឡេ ឡាក់ ស្រុក អន់ខែ ទៅ ណារ៉ូ។

៤០ សាស្វា យីស៊ូ ណោះ កា ហ៊ែង តីស ៗ ហង លូ ត្រះ ត្រាំង ហ្សាំង សាឡាច់។ ប្រ្លឹះ បិកកាតយ័ កា ប៉ាញ្ញី ពុត កា សាស្វា យីស៊ូ ណោះ ខាក់។

សារ មើត ពី យីស៊ូ ប៉ាណាំ អើ ឡា ប៉ាក់ មឿង យេរូសាឡឹម

៤១ រំបំ សាណាំ ផ្ទះ ពូ ប្រ័ត៍ ប៊ុន ឡ្លង មើត ពី យីស៊ូ អន់ខែ ចាក ឡា ប៉ាក់ មឿង យេរូសាឡឹម។

៤២ ប៉ាក់ យីស៊ូ អាញ ១២ សាណាំ កេះ មើត ពី អើ ប៉ាណាំ អើ ម៉ុត ប្រ័ត៍ ប៊ុន អន់ខូ លូ ពូ ដេល ព្រយ គុន តាឡុប ឃើយ គុន អន់ខែ។

៤៣ ប៉ាក់ ពូ ប្រ័ត៍ ប៊ុន កេះ ៗ អន់ខែ កា សិត ប៉ាក់ ស្រុក ណារ៉ូ។ កាប៉ាច់ យីស៊ូ អ៊ែ ពឹង មឿង យេរូសាឡឹម ណោះ ហង ហាក មើត ពី អើ អ៊ូ អន់តត់ អុះ

៤៤ អន់ខែ នាម៉ត កា យីស៊ូ អ៊ែ កាណុង កាំឡាង ចាក អន់ខូ ណោះ ហង។ ប៉ាក់ ចាក ទី ម៉ោញ ដាវ កេះ អន់ខែ កា ណាវ យីស៊ូ កាណុង កាំឡាង អុះ ម៉ុ ផ្លង់ រ៉ាច់ អន់ខែ ចាក អន់ខូ ណោះ

† ២:២៤ ២:២៤ ប៉ាញ្ញី សាតង់ លើ ប៉ាញ្ញី តាម។

៤៥ ហះកា ណាំង អូ បំបំ អុះ។ អន់ខែ កា វែល សឹត ប៉ាក់ មឿង យេរូសាឡឹម ណារ៉ូ ភ្ញើ ណាំង អើ ប៉ាក់ ណោះ ណារ៉ូ។

៤៦ បែង ដាវ ឡឹង ណោះ អន់ខែ បំបំ យីស៊ូ រឡាន រោង រ៉ាម៉ះ ប្រ្រៈ លូ អ្នែ ពីង អន់តិក ម្នត ណៃយូ បាំងហៀន ប៉ានី រ ប្រ្រៈ ផះ សាំយ៉ាំង ពូ កាកាប លូ អំបំញ ពូ ឡឹង សារ អន់ទៀតៗ។

៤៧ ទី បក់ សាំយ៉ាំង សារ អើ អំបំញ លូ តើល ណោះ ពូ ញាម ខាក់ ខង ប៉ានីរ អើ កាប ណោះ អ្ន កេង។

៤៨ ផះ មើត ពី យីស៊ូ បំបំ អើ កេះ អន់ខែ ញាម ខាក់។ មើត អើ អំបំញ ជា «អី គន ញ៉ា ត្រក់ អីស ប្រ្រៈ នី អៀ? មើត ពី ហ្ស៊ីក ខាក់ ខំ ចាក ណាំង អីស»។

៤៩ យីស៊ូ តើល ជា «ញ៉ា ត្រក់ អន់ដីស ចាក ណាំង អាញ នីអៀ? ញ៉ា អន់ដីស អូ អូប កា អាញ ត្រក់ អ្នែ កាណុង ហី ពី អាញ?»

៥០ ហះកា អន់ខែ អូ ហ្នង់ ឡឹង សារ អើ កាប ណោះ អុះ។

៥១ កេះណោះ យីស៊ូ សឹត អន់ខូ លូ មើត ពី អើ ប៉ាក់ ស្រុក ណាសាវែត ណារ៉ូ លូ ប្រ្រៈ ពូយ ប៉ានីរ មើត ពី អើ ដេល។ មើត អើ កា យឹត ឡឹង សារ ទិណោះ លើយ អូ ពីល អុះ។

៥២ យីស៊ូ កា ហើង តីស លូ ហើង ហ្ស៊ាំង សាឡាច់ ទីប ត្រក់ ពុត ប្រ្រៈ បិកកាតយី លូ ត្រក់ ពុត ប៉ាណូស ទីខូ ដេល។

៣

សារ វតី យូហាន បាំងហុំ ប៉ាណូស

១ ផះ រាំងរាំង សាដាច់ តីស រ៉ុម សិច ទីបេរះ ទី រាំងហៃ ១៥ សាណាំ កេះ វតី ប៉ុនទី ពីឡាត អ្នែ ប្រ្រៈ ម៉ែត រាំងហៃ ខេត យូដា ហេរត* អ្នែ ប្រ្រៈ សាដាច់ រាំងហៃ ខេត កាលីឡេ អុះ អើ ភីលីប ប្រ្រៈ សាដាច់ រាំងហៃ ខេត អ៊ីទូរ លូ រាំងហៃ ខេត ត្រាខូនីត លីសានេ ប្រ្រៈ សាដាច់ រាំងហៃ ខេត អាប៊ីលេន

២ ផះ រាំងរាំង វតី អាណា លូ វតី កេដា ប្រ្រៈ ម៉ែត ក្រាក់ រ៉ាម៉ះ ប្រ្រៈ ផះ ណោះ ប្រ្រៈ ទី រះ កា យូហាន ឡាក់ គន វតី សាការី ផះ យូហាន អ្នែ ពីង ស្រី តីស ។

៣ វតី យូហាន ចាក គ្រឹប ស្រុក ចារ ឡាក់ អ្នែ ក្សាមី រទ្រង ទៀក យដាន់ លូ អើ រះ ប្រើ ពូ ហុំ ភ្ញើ តាំងបា ជា អន់ខែ ប៉ុនពែង ពុត ពៀក កេះ ណោះ ប្រ្រៈ បិកកាតយី ចឹង អូ អ្សក់ យ៉ូ សារ យច អន់ខែ ហង។

៤ យូហាន ប្រ្រៈ នីអៀ ត្រក់ ពូយ រ៉ាគីយ ប្រ្រៈ សិច អេសាយ ទី ច្រាក់ កាណុង ផាបំ អើ ផាះ

«ទី ប៉ានីរ ប៉ាណូស ម៉ោញ ដូវ កាប ម៉ែវ ពីង ស្រី តីស ផា

"ហាក់ ទ្រៀម ទ្រង ហាបំ ពី តាំងឡា ពិន ហាក់ តាម៉ង់ ទ្រង អន់ កា អើ ពី"។

៥ ពូ ចឹង ឡុំ ទី ក្នុះ ប៉ានីម អន់ ប៉ាញ សាម៉ើ

លូ តាក់ កាតេះ ទី ប៉ានីម អន់ សាម៉ើ

ពូ ចឹង ប៉ាន់ត្រង់ ទ្រង រ៉ែង អន់ ត្រង់

លូ ឡុំ ទ្រង ហូត ដាល អន់ សាម៉ើ។

៦ ណោះ ប៉ាណូស ទីខូ ចឹង បំបំ សារ ប្រ្រៈ បិកកាតយី តង់»។

៧ ផះ អើ បំបំ កាំឡាំង រៀង ឡាក់ ប្រើ អើ បាំងហុំ អើ កាប កា ពូ ផា «អី ម្នត ប៉ាញ៉ា ប្លាច់ ញ៉ា ត្រក់ អន់ដីស សា តាក់ ឡាច់ ឡឹង សារ ឡាក់ ចឹង ត្រក់ ទីល ហង អា យី ប្រ្រៈ បិកកាតយី ចឹង អីក កា ប៉ាណូស អូ ដាក់ ?

៨ ទីល នីណោះ ហាក់ អន់ដីស ប្រ្រៈ សារ ដាក់ ម៉ាក់ ចឹង អូ អន់តក់ ជា អន់ដីស ទី ប៉ុនពែង ពុត ពៀក តាទីច។ ដៃ យឹត ផា អន់ដីស ចឹង រ៉ាវ៉ាក់ ឡាកោ ញាន អន់ដីស ឡាក់ គន សោ វតី អាប្រាំហាំ អាញ បំ រះ អន់ អន់ដីស អូ អន់តក់ ផា ប្រ្រៈ បិកកាតយី ប្រ្រៈ អន់ អំហ្គា ទី អា កេះ គន សោ វតី អាប្រាំហាំ កា អូ និះទៅ ដេល។

៩ កិញអៀ អា សុង អន់ ហះ គុល អ្នឹង កេះ អ្នឹង ចំ ប្លែ អូ ដាក់ ត្រក់ កាល់ អ្នាត កេះណោះ ចែត ពីង អុញ»។

១០ កាំឡាំង ណោះ កា អំបំញ លូ វតី យូហាន ផា «ទីល នីណោះ ញីន ត្រក់ ប្រ្រៈ នីចម អន់ដា ?»

១១ អើ តើល ពូ ផា «ញើ ទី អារ រៀវ អើ ត្រក់ ជែក អន់ កា បក់ អូ ទី ម៉ោញ ញើ ទី សាណា សា កា ត្រក់ ជែក អន់ កា បក់ អូ ទី និះទៅ ដេល»។

* ៣:១ ៣:១ ហេរត អា យឹត គន ហេរត ឡាក់ ប្រ្រៈ សាដាច់ ផះ យីស៊ូ កើត ពៃ សិច អើ និះទៅ។ † ៣:៦ ៣:៤-៦ សារ អា ឡាច់ ឡឹង អេសាយ ៤០:៣-៥។

១២ ទី ម្នាក់ រ៉ាបៃ អន់ដា ឡា អន់ អែ បាំងហ៊ុ ដែល កេះណោះ អំបញ្ច ជា «ណោយ ញីន ត្រង់ ប្រឹក្សា នីចម៍ អន់ដា?»

១៣ អែ តើល ជា «ដៃ អ្នក រ៉ាបៃ លី: ឡឹង ចំលួន ពូ ប្រើ ណោះ»។

១៤ កា ទី ម្នាក់ តាហាន ឡា អំបញ្ច លូ អែ ដែល ជា «កាប៉ាច ញីន ត្រង់ ប្រឹក្សា នីចម៍?» អែ តើល ជា «ដៃ ជិះ ចត៍ លូ ច្រោម ពូ តាដោះ ដៃ អ្នក កាណាត៍ ញ៉ា ឡឹង ពូ។ ត្រង់ ប៉ាញ្ញ ពុត ដឹង កា លៀន ខែ ម៉ះ អន់ដីស បត៍ ហង»។

១៥ ផ្ទះ ម្នាក់ ប៉ាសុន អែ ក្បាត់ ហែ អន់ខែ ទិខូ យឹត កាណាត៍ ពុត ឡឹង សារ រត៍ យូហាន ណោះ ជា «អែ អា ហង ប សាដាច់ ប្រ្លះ ចឹង អែស ណោះ លើ កា អូ ត្រង់?»

១៦ រត៍ យូហាន រ៉ះ កា អន់ខែ ជា «អាញ បាំងហ៊ុ អន់ដីស លូ ទៀក ហះកា បក់ ពី: អន់តឹក ឡឹង អាញ ទៀ អែ ទី អំរ៉ាញ តិស ហ្លឹត ឡឹង អាញ។ អាញ អា យ្លះ តាឡោះ ក៏ប ឡឹង ជុង អែ កា អូ យី លូ អែ អុះ អែ ចឹង បាំងហ៊ុ អន់ដីស លូ ប៉ាដាត៍ ប៉ាលីង ប្រ្លះ ដាត់ កាខាត់ លូ អុញ ដែល។

១៧ អែ ចឹក កាទុំ ចឹង អុំ រៀ អ្នក ដឹង ដាត់ ចែត ពឹង រម អែ អញ ជែប រៀ អែ ចឹង តុះ អ្នក ពឹង អុញ សា អូ អុ ប៉ាត់»។

១៨ រត៍ យូហាន រ៉ះ សារ ដាត់ កា កាំឡាំង ទីប ទី សារ អន់តត់ ប៉ាតោ អៀង ដែល។

១៩ អែ កា កាប កា សាដាច់ ហេរត ដែល ខង ហេរត ទី ហេរ្យុខៀស ឡាក់ កាម៉ាញ អុះ អែ ទៅ។ អូ ត្រង់ ដឹង ណោះ អុះ យី រត៍ យូហាន កាប កា សាដាច់ ហេរត ញាន កា អែ ទី ប្រឹក្សា សារ អូ ដាត់ អន់ទៀក អៀង ដែល។

២០ ណោះ ប្រឹក្សា អន់ កា សាដាច់ ហេរត ប្រឹក្សា សារ អូ ដាត់ អាណា យី អែ រ៉ុប រត៍ យូហាន ចែត ខុក។

២១ អន់ទ្រួល ឡឹង រត៍ យូហាន បើ តាន ត្រង់ ខុក ប៉ាត់ អែ បាំងហ៊ុ ប៉ាសុន ទិខូ កេះ។ យីស៊ូ កា ប្រើ យូហាន បាំងហ៊ុ អែ ដែល។ ប៉ាត់ យីស៊ូ អូរ ហារ ឡឹង ទៀក អែ កា ម៉ន់ អែ ប្រ្លះ ផាឌី ប្លែង តាលុះ ព្វឹង

២២ លូ ប៉ាដាត៍ ប៉ាលីង ប្រ្លះ ដាត់ កាខាត់ ជីវ ឡើ: ពឹង អែ ទី ត្រង់ ទ្រៀយ ឡាក់ កា អន់តើប រ៉ាក់ សាណាង។ កេះ ណោះ កាតាំង ប៉ានីរ កាប ឡឹង ប្លែង ជា «អីស អា គន តាម អាញ ប៊ុច ចែ កេង អីស ត្រង់ ពុត អាញ ខាក់»។

សារ យ៉ាត់ ប៊ិក យីស៊ូ

២៣ ផ្ទះ យីស៊ូ ប៉ាន់ដា ចាក រ៉ះ សារ ដាត់ អែ ណោះ យី អែ អាញ ៣០ សាណា។ តាម សារ ពូ យឹត ជា អែ យី គន យូសែប ឡាក់ គន រត៍ ហេលី។

២៤ ហេលី ពី អែ ម៉ាត់ថាត់ ម៉ាត់ថាត់ ពី អែ លេវី លេវី ពី អែ ម៉ុលតិ ម៉ុលតិ ពី អែ យ៉ាណាយ យ៉ាណាយ ពី អែ យូសែប។

២៥ យូសែប ពី អែ ម៉ាតាធៀ ម៉ាតាធៀ ពី អែ អាម៉ុះ អាម៉ុះ ពី អែ ណាអ៊ុម ណាអ៊ុម ពី អែ អសាលី អសាលី ពី អែ ណាកាយ។

២៦ ណាកាយ ពី អែ ម៉ាអាត ម៉ាអាត ពី អែ ម៉ាតាធៀ ម៉ាតាធៀ ពី អែ សេមី សេមី ពី អែ យូសិក យូសិក ពី អែ យ៉ូដា។

២៧ យ៉ូដា ពី អែ យូអាណាន់ យូអាណាន់ ពី អែ វេសា វេសា ពី អែ សូរ៉ូបាបិល សូរ៉ូបាបិល ពី អែ សាល់ ធៀល សាល់ ធៀល ពី អែ នេវី។

២៨ នេវី ពី អែ ម៉ុលតិ ម៉ុលតិ ពី អែ អាតឌី អាតឌី ពី អែ កូសាម កូសាម ពី អែ អែលម៉ូដាម អែលម៉ូដាម ពី អែ អីរី។

២៩ អីរី ពី អែ យូស្វេ យូស្វេ ពី អែ អែលីស្វើរ អែលីស្វើរ ពី អែ យូរីម យូរីម ពី អែ ម៉ាត់ថាត់ ម៉ាត់ថាត់ ពី អែ លេវី។

៣០ លេវី ពី អែ ស៊ីម៉ូន ស៊ីម៉ូន ពី អែ យូដា យូដា ពី អែ យូសែប យូសែប ពី អែ យូណាម យូណាម ពី អែ អេលៀតិម។

៣១ អេលៀតិម ពី អែ មេលៀ មេលៀ ពី អែ ម៉ែណាន ម៉ែណាន ពី អែ ម៉ាតាថា ម៉ាតាថា ពី អែ ណាថាន ណា ថាន ពី អែ សាដាច់ ដាវីត។

៣២ សាដាច់ ដាវីត ពី អែ យេសាយ យេសាយ ពី អែ អូបេត អូបេត ពី អែ បូអុះ បូអុះ ពី អែ សាល់ម៉ូន សាល់ ម៉ូន ពី អែ ណាសុន។

៣៣ ណាសុន ពី អែ អាមីណាដាប អាមីណាដាប ពី អែ អាវ៉ាម អាវ៉ាម ពី អែ អវនី អវនី ពី អែ ហេស្រុន ហេ ស្រុន ពី អែ ពែរេ ពែរេ ពី អែ យូដា។

៣៤ យូដា ពី អែ យ៉ាកុប យ៉ាកុប ពី អែ អ៊ីសាក់ អ៊ីសាក់ ពី អែ អាប្រាំហា អាប្រាំហា ពី អែ ថេរ៉ា ថេរ៉ា ពី អែ ណា ហិរ។

៣៥ ណាហិរ ពី អែ សេរុក សេរុក ពី អែ វេហ្វិ វេហ្វិ ពី អែ ផាលេក ផាលេក ពី អែ ហេបើរ ហេបើរ ពី អែ សេ ឡា។

៣៦ សេឡា ពី អែរ កែណាន កែណាន ពី អែរ អាផាក់សាត អាផាក់សាត ពី អែរ សិម សិម ពី អែរ វត៌ លូអេ លូអេ ពី អែរ ឡាមេក។

៣៧ ឡាមេក ពី អែរ មេធុសាឡា មេធុសាឡា ពី អែរ ហេណុក ហេណុក ពី អែរ យ៉ាវែត យ៉ាវែត ពី អែរ ម៉ាលេ លៀល ម៉ាលេលៀល ពី អែរ កែណាន។

៣៨ កែណាន ពី អែរ អេណុះ អេណុះ ពី អែរ សេត សេត ពី អែរ អាដាំ អាដាំ ពី អែរ ប្រ្លះ ប៊ិកកាតយ័។

៤

សារ សាតាំង សាត់ លូង យីស៊ូ

១ យីស៊ូ អែរ ទី ប៉ាង៉ាត៌ ប៉ាលីង ប្រ្លះ ដាក់ កាខាក់ ប៉ាណាំ ពុត ពៀក អែរ។ ផះ អែរ ស៊ីត ឡឹង ទ្រុង ទៀក យដាន ណោះ ប៉ាង៉ាត៌ ប៉ាលីង ប្រ្លះ កា ប៉ាណាំ អែរ ឡា ប៉ាក់ ស្រី តិស។

២ អែរ អែរ ពីង ស្រី តិស ណោះ ៤០ ដារ ផះ ណោះ ម៉ែត ប្រ្លះ ប៊ិក សាត់ លូង អែរ។ រ៉ាងរ៉ាង ណោះ អែរ អូ ទី សាសាណា អុះ ប៉ាក់ រ៉ាវ៉ាច់ ឡឹង ៤០ ដារ កេះ អែរ ឡា យ៉ុត ហង។

៣ ណោះ ម៉ែត ប្រ្លះ ប៊ិក កាប ផា «ផា អីស គន ប្រ្លះ ប៊ិកកាតយ័ តាទីច អីស ប្រ្លឹក អន់ អំហ្គោ អា កេះ ណុំ ប៉ាង ហៃ»។

៤ បះកា យីស៊ូ តើល ផា «កាណុង ផាប ប៉ានីរ ប្រ្លះ ទី រះ ផា "ប៉ាណូស អូ អ៊ីស ញន ដឹង កា សាណា អុះ"»។

៥ កេះណោះ ម៉ែត ប្រ្លះ ប៊ិក ប៉ាណាំ យីស៊ូ ហារ ពីង ចារ ចាំងហ៊ីត លូ សា ប្លោ តាបាង ទី ប៉ាថេត ពីង អង់កក់ កេះ អន់ អែរ ប័ប ដឹង ម៉ោញ ទ្រុ។

៦ ម៉ែត ប្រ្លះ ប៊ិក រះ កា យីស៊ូ ផា «អាញ ចឹង អន់ អំវាញ អីញ លូ សារ វត៌ សើម ពីង ប៉ាថេត ទី អា កា អីស ខង កាណាត៌ ទី អា ទី មប អន់ កា អាញ កេះ អាញ ប៊ុច អន់ កា ពៀ កា ទី។

៧ ទីល នីណោះ ផា អីស កាដាប សាប្លះ អាញ កាណាត៌ ទីណោះ ចឹង កេះ ម៉ះ អីស ហង»។

៨ យីស៊ូ តើល អែរ ផា «កាណុង ផាប ប៉ានីរ ប្រ្លះ ទី រះ ផា "អន់ដីស ត្រក់ កាដាប សាប្លះ ប្រ្លះ ប៊ិកកាតយ័ ឡាក់ ប្រ្លះ ម៉ះ អន់ដីស លូ ត្រក់ រ៉ាប សៀ ដឹង ម៉ោញ ដូរ អែរ ណោះ ហង"»។

៩ កេះណោះ ម៉ែត ប្រ្លះ ប៊ិក ប៉ាណាំ អែរ ឡា ប៉ាក់ មៀង យេរូសាឡឹម អន់ អែរ ហារ ពីង អន់តល់ រោង រ៉ាម៉ះ កេះ ណោះ ប្រ្លះ ប៊ិក កាប ផា «ផា អីស គន ប្រ្លះ ប៊ិកកាតយ័ តាទីច អីស ប្លះ ហៃ ឡឹង អន់តល់ រោង រ៉ាម៉ះ អា

១០ ខង កាណុង ផាប ប៉ានីរ ប្រ្លះ ទី រះ ផា៖

"ប្រ្លះ ប៊ិកកាតយ័ ចឹង ប្រើ បិយ អែរ ឡា រ៉ាងហៃ អីស។

១១ មូត បិយ ណោះ ចឹង ហាប តាបោង អីស ផៃ អន់ ជុង អីស កាន់តើស អំហ្គោ"»។

១២ បះកា យីស៊ូ តើល អែរ ផា «កាណុង ផាប ប៉ានីរ ប្រ្លះ ទី រះ ផា "អូ អន់ សាត់ លូង ប្រ្លះ ប៊ិកកាតយ័ ឡាក់ ប្រ្លះ ម៉ះ អន់ដីស"»។

១៣ ប៉ាក់ ម៉ែត ប្រ្លះ ប៊ិក សាត់ លូង យីស៊ូ ត្រឹប នៃរ កេះៗ អែរ ចាក ឡាច ចាំងហាយុត ឡឹង យីស៊ូ ហង លើយ ក្បាក់ ដឹង កា ទី ដារ ចឹង ឡា សាត់ ណារុ។

សារ យីស៊ូ ប៉ាងហៀន ពូ ពីង ស្រុក ណាសាវែត

១៤ កាប៉ាច់ យីស៊ូ អែរ វិល ស៊ីត ប៉ាក់ ខេត កាលីឡេ ទីប ទី អំវាញ អីញ ម៉ះ ប៉ាង៉ាត៌ ប៉ាលីង ប្រ្លះ សារ អែរ ណោះ កា កាតាំង លៅ ត្រឹប ស្រុក ពូ រណោះ ហង។

១៥ យីស៊ូ អែរ ប៉ាងហៀន ពូ ពីង រោង ពូ កា ប៉ានេ អែរ ទីខូ។

១៦ កេះណោះ យីស៊ូ ស៊ីត ប៉ាក់ ស្រុក ណាសាវែត ឡាក់ ស្រុក អែរ អែរ ផះ អែរ សាស្វា ពៅ។ ប៉ាក់ ដារ រ៉ាឡូរ អែរ ម៉ុត ពីង រោង គុន តាឡាប យើយ ម៉ះ អែរ កេះណោះ អែរ អូរ អន់តាវ ឡើ អាន ផាប ប៉ានីរ ប្រ្លះ។

១៧ ពូ អ្សក់ ផាប ប៉ានីរ ប្រ្លះ ម៉ះ រ៉ាតីយ ប្រ្លះ សិច អេសាយ អន់ កា អែរ។ ផះ អែរ ឡាង ហៃ ប័ប ហះ សារ ឡាក់ ទី ប្រាត់ រះ ផា៖

១៨ «ប៉ាង៉ាត៌ ប៉ាលីង ប្រ្លះ ប៊ិកកាតយ័ អែរ ពីង អាញ

* ៤:៤ ៤:៤ សារ អា ឡាច់ ឡឹង សារ អន់ ចាបាប លីក ទី ពៀរ (ចោទិយ/កថា) ៨:៣។ † ៤:៨ ៤:៨ សារ អា ឡាច់ ឡឹង សារ អន់ ចាបាប លីក ទី ពៀរ (ចោទិយ/កថា) ៦:១៣។ ‡ ៤:១១ ៤:១០-១១ សារ អា ឡាច់ ឡឹង ផាប អញ ស៊ី ប៉ានេ ប្រ្លះ (ទំនុក/កថា) ៩:១១,១២។ § ៤:១២ ៤:១២ សារ អា ឡាច់ ឡឹង សារ អន់ ចាបាប លីក ទី ពៀរ (ចោទិយ/កថា) ៦:១៦។

ខង អើ រើស អាញ អន់ រ៉ះ សារ ដាក់ កា ប៉ាណូស ថុក ញ៉ាក។
 អើ ប្រើ អាញ ឡា រ៉ះ កា ប៉ាណូស បក់ កេះ ទុច ពូ ផា
 អន់ខែ ចឹង រ៉ាវ៉ាច់ ឡឹង កេះ ទុច ពូ ហង
 លូ រ៉ះ កា ប៉ាណូស បក់ ម៉ាម៉ាង ម៉ាត់ ផា
 ម៉ាត់ អន់ខែ ចឹង តាតារ ហង។
 អើ ប្រើ អាញ ឡា តង ប៉ាណូស បក់ ពូ ជិះ ចត់
 អូ អន់ ពូ ជិះ ចត់ ហង

១៩ ទីប រ៉ះ ឡឹង សាណា ឡាក់ ប្រើ៖ បិកកាតយ័ ចឹង តាំបាង ពុត តាប៉ាប តាប៉ុន ម៉ះ អើ»។*

២០ ប៉ាត់ អើ អាន កេះៗ អើ កា តាមរ ផាបំ ណោះ ជិន ប៉ាត់ បក់ រ៉ាងហៃ រ៉ាង ណារូ កេះណោះ អើ អង់អូ ភៀ បាំង ហៀន។ កាឡាង អូ ពីង រ៉ាង ពូ ហៃ អើ ទីខ្លា។

២១ កេះណោះ យីស៊ូ រ៉ះ កា អន់ខែ ផា «សារ ឡាក់ ទី កាណាង ផាបំ ប៉ានី ប្រើ៖ ឡាក់ កា អន់ដីស សាយ៉ាង ពៃ ទី តាត់ អង់កេះ កាណាង ដារ អា ហង»។

២២ កាឡាង កាតាំង នីណោះ កេះ អន់ខែ កា ប៉ានេ យីស៊ូ ទីខ្ល ទីប ញម កេង ខាក់ កា ប៉ានី អើ កាប ដាក់ រ៉ត់ ណោះ។ កេះណោះ អន់ខែ កាប ផា «អើ អា ញ៉ា អូ ត្រត់ តន យូស៊ីប ប ?»

២៣ យីស៊ូ កា រ៉ះ កា អន់ខែ ផា «ចាបះ កា អន់ដីស ចឹង កាប ប៉ាន់ដីប លូ សារ ម៉ូអូ លូ អាញ ផា "ហត់ អីស តាត់ អន់ ដាក់ ឡាកោ អីស ទៅ ហិ។ សារ ញ៉ា ឡាក់ ញិន កាតាំង ផា អីស ប្រត់ ពីង មៀង កាផានីម ណោះ ហត់ ប្រត់ ពីង ស្រុក អីស ទៅ អា ដេល"»។

២៤ យីស៊ូ កាប ណារូ ផា «អាញ បំ រ៉ះ កា អន់ដីស តាទីច ផា អូ ទី រ៉ាតិយ ប្រើ៖ ចំ ពូ អៀល កូត កា អើ កាណាង ស្រុក អើ ទៅ អុះ។

២៥ អាញ បំ រ៉ះ ប៉ាឡាក់ កា អន់ដីស ណារូ ផះ រ៉ាងហារ អេលីយ៉ា ពៃ ប្លែង ប្រាំង បែង សាណា ទងតិក ប្រត់ អន់ កើត ឡាយុត ខាក់ ប៉ាញ ទីប ប៉ាថេត ពីង ប៉ាថេត អីស្រាអែល កា ទី អង់កាន់ អន់ត្រា អៀង

២៦ ហះកា ប្រើ៖ អូ ប្រើ អេលីយ៉ា ឡា តង អង់កាន់ អន់ត្រា ណោះ អុះ យី៖ ម៉ោញ ដូរ កា អូ ទី សា ពីង ប៉ាថេត អី ស្រាអែល យី ប្រើ៖ ប្រើ អើ ឡា តង អង់កាន់ អន់ត្រា ម៉ោញ ដូរ បក់ អូ ប៉ាត់ ស្រុក សារិបតា ក្យាម មៀង ស៊ីដូន។

២៧ ផះ រ៉ាងហារ អេលីយ៉ា ពៃ កា ទី ប៉ាណូស ត្រត់ រ៉ោះ អៀង ដូរ ដេល ពីង ប៉ាថេត អីស្រាអែល ហះកា អូ ទី ពៀ ដាក់ ព្រះ អុះ យី ទី ដឹង សុនសាត ស៊ីវ សិច ណាម៉ាន់ ម៉ោញ ដូរ អើ ដាក់ ព្រះ»។

២៨ កាឡាង អូ ពីង រ៉ាង ផះ កាតាំង យីស៊ូ កាប នីណោះ អន់ខែ អីក ខាក់។

២៩ អន់ខែ អូរ តាំងហ្សិត ឡាច យីស៊ូ ឡឹង ស្រុក ឡាក់ អន់ខែ ប្រត់ ពីង ប៉ានីម ណោះ។ កេះណោះ អន់ខែ ទុង យីស៊ូ

ហារ ប៉ាត់ ចារ ច្រាំង ជ្រុ ភៀ ចឹង តាឡាក់ ប៉ាឡា អើ ពីង ច្រាំង ណោះ។

៣០ ហះកា អើ ចាក តាត់ ហះ អន់តិក អន់ខែ ហ្សឹង តាតិក។

សារ យីស៊ូ តាត់ អន់ដាក់ ពូ អៀង

៣១ កេះណោះ យីស៊ូ ឡា ប៉ាត់ មៀង កាផានីម កាណាង ខេត កាលីឡេ ទីល ដារ រ៉ាឡូរ អើ បាំង ហៀន ពូ។

៣២ កាឡាង ទីខ្ល ញម ខាក់ ឡឹង សារ អើ បាំង ហៀន ណោះ ខង ប៉ានី អើ ទី អំរ៉ាញ អីញ។

៣៣ អូ កាណាង រ៉ាង ណោះ ទី កាម៉ាក ម៉ោញ ដូរ ប្រើ៖ ប្រត់ អើ អង់ហ្សាង ស្រែក តុត ពុត ផា

៣៤ «អើ យីស៊ូ តេះ ណាសាវេត! នីចម អីស ចឹង ប្រត់ កា ញិន? អីស ពីះ ថាឡាយ ញិន ប? អាញ អន់ហាល់ អីស កេះ អីស ប៉ាណូស ដាក់ ត្រង់ ឡាក់ ប្រើ៖ បិកកាតយ័ ប្រើ ពីះ»។

៣៥ យីស៊ូ កាប បាំងអ្សក ប្រើ៖ បីត ផា «អូ រ៉ាដាប់! ចាក ឡាច ឡឹង ប៉ាណូស អា ពិ»។ ប្រើ៖ បីត កា តាត់ អំ បក់ ប៉ាណូស ណោះ ហះ ម៉ាត់ កាឡាង អៀង កេះណោះ អើ ឡាច អូ ទី ប្រត់ អីក នីចម អុះ កា ប៉ាណូស ណោះ។

៣៦ កាឡាង ទីខ្ល អន់ខែ ញម ខាក់ កេះណោះ កាកាប លូ គូប ផា «ប៉ានី រត់ អា ញ៉ា កេង ខាក់ អុះ ហៃ អើ ទី អំរ៉ា ញ អីញ អូ ប្រើ ប្រើ៖ បីត ឡាច ប្រើ៖ បីត កា ឡាច តាទីច»។

៣៧ ដារ យីស៊ូ ប្រត់ ណោះ កា លៅ ប៉ាញ ទីប ស្រុក ចារ រណោះ។

៣៨ កេះណោះ អើ ឡាច ឡឹង រ៉ាង ចារ ពូ លូម ឡា ប៉ាត់ ហី ស៊ីម៉ុន ផះ ណោះ មើត អន់ហ៊ី ស៊ីម៉ុន អើ ពូ យីប។ ពូ ឡោម យីស៊ូ ប្រើ តាត់ អន់ដាក់ អើ។

* ៤:១៩ ៤:១៩ សារ អា ឡាច ឡឹង អេសាយ ៦១:១-២។ បំ ហៃ ដេល ចាបាប មូត លេវី (លេវីនីយ) ២៥:១-១៧; សារ អន់ ចាបាប លីក ទី ពៀរ (តោទិយ/កថា) ១៥:១២-១៨។

៣៩ យីស៊ូ ម៉ុត អន់តាវ ក្បាម មើត អន់ហ្គី ស៊ីម៉ូន លូ កាប កា ពូ ផាឌី ពូ ណោះ កា ដាក់ ព្រឺ ឡូត។ កេះណោះ មើត អន់ហ្គី ស៊ីម៉ូន តាំបាង សាណា សាណាត អន់ កា អន់ខៃ។

៤០ ប៉ាក់ កាដាច ដាវ ម៉ុត កេះ កាំឡាំង ស្រុក បក់ ទី អុះ ទី ពូ អិត អន់ទៀតៗ អន់ខៃ អ្យក់ ឡាំ ប៉ាក់ យីស៊ូ។ អើ សាប៉ាក់ តាក់ អន់ដាក់ អន់ខៃ ទិខូ ទិខៀន។

៤១ កា ទី ប្រ្លឹះ ប៊ីត ឡាច់ ឡឹង ប៉ាណូស អៀង ដេល ប្រ្លឹះ ប៊ីត កាប ផា «អីស ឡាក់ គន ប្រ្លឹះ ប៊ីត កាតយី!» ហះ កា យីស៊ូ កាប ប៉ាំងអ្យត កា អន់ខៃ អុ អន់ អន់ខៃ កាកាប អុះ ខង អន់ខៃ អុ អន់តត់ ផា អើ បក់ ប្រ្លឹះ រើស អន់ ប្រ្លឹក សាដាច់ តាទីច។

៤២ ប៉ាក់ តារ កាំលី យីស៊ូ ឡាំ ប៉ាក់ ចារ ឡាដាន់ មូត កាំឡាំង ចាក ណាំង អើ កា ពីះ ទីល អន់ខៃ អុ អន់ អើ ចាក ឡាច់ ឡឹង អន់ខៃ អុះ ប៊ុច កា អើ អ្វៃ អន់ខូ លូ អន់ខៃ។

៤៣ ហះកា យីស៊ូ រិះ កា អន់ខៃ ផា «អាញ ត្រត់ ចាក រិះ សារ ដាក់ យី សារ ប្រ្លឹះ រាំងហៃ រាំងខ្យា ទីល មៀង អន់ ទៀតៗ ដេល យី ខ ណោះ ហង បះ ពី ប្រើ អាញ ពីះ»។

៤៤ កេះណោះ អើ ចាក រិះ សារ ដាក់ កាណាង រាំង អន់ទៀតៗ ម៉ះ សុនសាត អ៊ីស្រាអែល។

៥

សារ យីស៊ូ អើ សិះ ចាក ពូយ អើ

១ ទី ដាវ ម៉ោញ ផះ យីស៊ូ អ្វៃ ហះ ហាង តាំងលេវ កេនេសាវេត ទី កាំឡាំង អៀង ពីះ អង់អៀះ គូប អ្វៃ ជុំ អើ កៀ សាំយ៉ាំង អើ ប៉ាំងហៀន ប៉ានិះ ប្រ្លឹះ។

២ យីស៊ូ បបំ ទូក រៀវ អ្វៃ ហះ ហាង កាប៉ាច់ មូត បក់ ណាំង កា ណោះ អន់ខៃ ជីវ រាំង អុន ពីង ទៀក។

៣ យីស៊ូ ជីវ អ្វៃ ពីង ទូក ស៊ីម៉ូន កេះណោះ អើ ប្រើ ស៊ីម៉ូន គោល ទូក អន់ ចាំងហាយុត ឡឹង ហាង ប៊ីត អើ ប៉ាំង ហៀន ពូ ឡឹង ទូក ណោះ ហង។

៤ ប៉ាក់ អើ ប៉ាំងហៀន ពូ កេះៗ អើ រិះ កា ស៊ីម៉ូន ផា «ហត់ ជេវ ទូក ឡាំ ប៉ាក់ ចារ ជ្រុ កេះណោះ ប៉ាឡិ អុន ពីង ទៀក ពី»។

៥ ស៊ីម៉ូន តើល យីស៊ូ ផា «ណែយូ! ម៉ាំង ពៃ ញីន ខំ ទុង អុន ពីង ទៀក ទីល តារ កេះ ហះកា អុ ទី កាណាត់ ញ៉ា អុះ ហះកា ញីន ចឹង ប៉ាឡិ អុន ប្រ្លឹក ពូយ ប៉ានិះ អីស ឡុត ហៃ»។

៦ អន់ខៃ កា ប៉ាឡិ អុន ពីង ទៀក ត្រត់ កា អៀង ខាក់ ប៊ីត ចឹង តាលៀយ អុន។

៧ អន់ខៃ កា រិះ តិ អើ គូប អ្វៃ ប៉ាក់ ទូក ម៉ោញ ណារ៉ូត រ៉ុប កា មូត ណោះ កា ឡាំ តង់ តាទីច អន់ខៃ រ៉ុប ចែត ពីង ទូក ប៉ាញ ទី ទូក រៀវ ទូក ណោះ ប៊ីត ចឹង ក្រាំ។

៨ ផះ ស៊ីម៉ូន ពេត្រះ បបំ នីណោះ អើ កាដាប ហះ ជុង យីស៊ូ កេះណោះ កាប ផា «អី ពី តាំងឡា បបំ អីស ចាក ឡាច់ អន់ ចាំងហាយុត ឡឹង អាញ ពី ខង អាញ ឡាក់ ប៉ាណូស ប៊ីត អិត»។

៩ ស៊ីម៉ូន កាប នីណោះ ខង អើ លូ គូប អើ អន់ខៃ ញាម ខាក់ ញាន កា រ៉ុប កា អៀង នៃវ អា។

១០ កាប៉ាច់ យ៉ាកុប លូ យូហាន គន រត់ សេបេដេ ឡាក់ អ្វៃ ណាំង កា អន់ខៃ លូ ស៊ីម៉ូន អន់ខៃ កា យីត និះទៅ ដេល។ ហះកា យីស៊ូ រិះ កា ស៊ីម៉ូន ផា «អីស ជេ អ្យត! គិត អៀ តែង ម៉ាត់ អីស ចឹង ណាំង អើ ប៉ាណូស ឡុត»។

១១ ប៉ាក់ ទូក ចាក ទីល ប៉ាក់ ហាង កេះ អន់ខៃ កា អ្នាត ឃៀង ខង ទីណោះ កេះណោះ ប៉ាណាំ គូប ចាក ពូយ យី ស៊ី ឡុត។

សារ យីស៊ូ តាក់ អន់ដាក់ ប៉ាណូស ត្រត់ រោះ លូ ប៉ាណូស តោ ជុង តិ

១២ ផះ យីស៊ូ អ្វៃ ពីង មៀង ម៉ោញ ណារ៉ូត កា ទី ប៉ាណូស ម៉ោញ ដូវ ត្រត់ រោះ ប៉ាញ ឡាកោ។ អើ បបំ យីស៊ូ កេះ ណោះ អើ ម៉ុត កាដាប សាំប្លឹះ មូប កល់ ទិះ តេះ លូ កាប ឡោម ផា «អី ពី តាំងឡា អីស ទី អី វ៉ាញ តាក់ អន់ដាក់ អាញ ផា អីស ចៃ»។

១៣ យីស៊ូ សាប៉ាក់ អើ លូ កាប ផា «អាញ ចៃ ដេល ហត់ ព្រះ ដាក់ ពី»។ ផាឌី រោះ អើ ណោះ កា ព្រះ ដាក់ ឡុត។

១៤ កេះណោះ យីស៊ូ រិះ កា អើ ផា «អីស ជេ រិះ សារ អា អន់ ពូ អ្វៃ ដៃ។ ហះកា អីស ត្រត់ ឡាំ តាំបាង ឡាកោ អន់ ក្រាត់ រ៉ាម៉ះ ប្រ្លឹះ តោ ហៃ កេះណោះ អ្យក់ កាណាត់ ពុះ សែន ប្រ្លឹះ ប៊ីត កាតយី ឡាក់ កា ម៉ូសេ ទី រិះ កៀ អន់ ពូ អុ អន់តត់ ផា អីស ដាក់ ប្រាល តាទីច»។

១៥ សារ យីស៊ូ ហែង លៅ ៗ ទី ប៉ាណូស រៀង ពីរ សាំយ៉ាង អើ ទីប ពូ ប្រើ អើ តាក់ អន់ដាក់ អន់ខែ អីត ពូ អន់ ទៀតៗ ដេល។

១៦ ហះកា យីស៊ូ ឃើយ ឡា ប៉ាក់ ចារ ឡាដាន ភៀ ម៉ន់។

១៧ ទី ដាវ ម៉ៅញ ផះ យីស៊ូ អ្នែ ប៉ាងហៀន កាំឡាង ទី មូត ផាវ៉ាស៊ី លូ មូត ណែយូ ប៉ាងហៀន ចាបាប ឡា អ្នែ សាំយ៉ាង អើ ដេល។ អន់ខែ ណោះ ពីរ ឡឹង គ្រីប ស្រុក អន់ទៀតៗ ខេត កាលីឡេ ខេត យូដា លូ ឡឹង មៀង យេរូសាឡឹម។ អំវាញ អីញ ម៉ះ ប្រ្នះ បិកកាតយី អ្នែ កាណាង យីស៊ូ ភៀ តាក់ អន់ដាក់ ពូ អីត ពូ ដេល។

១៨ ផាឌី ប៉ប ពូ តូង ប៉ាណូស តោ ដុង តី ម៉ៅញ ដូរ ពីង ត្រិ អន់ខែ ឃើត ម៉ុត ជីន ប៉ាណូស ណោះ ប៉ាក់ យីស៊ូ។

១៩ ហះកា អន់ខែ អូ ទី ទ្រង ម៉ុត ប៉ាក់ ចារ យីស៊ូ អុះ ខង ប៉ាណូស រៀង តាឡាម។ ទីល នីណោះ អន់ខែ កា ហារ យះ អន់តល់ ហី * អ្យក់ ឡាច អិត។ កេះណោះ ប៉ាប្រូ ជីវ ប៉ាណូស តោ ដុង តី ណោះ ទ្រង តាវ៉ាង អន់ខែ យះ ណោះ ហង ត្រង ពីង អន់តិគី កាំឡាង ហះ ដីរ យីស៊ូ។

២០ ផះ យីស៊ូ ប៉ប អន់ខែ សៀ អើ តាទីច ណោះ អើ កាប ផា «អី ចាង់ សារ យច អីស អាញ អូ អ្យក់ យ៉ូ អុះ អ្នាត ដោះ កេះ»។

២១ ផះ មូត ណែយូ ប៉ាងហៀន ចាបាប លូ មូត ផាវ៉ាស៊ី កាតាំង នីណោះ អន់ខែ ឃើត ផា «ពៀ អា បះ ខីន កាប ផា ម៉ាត ប្រ្នះ នែវ អា ? វិត ឡឹង ប្រ្នះ បិកកាតយី អូ ទី ពៀ អូ អ្នាត ដោះ សារ យច ប៉ាណូស អុះ»។

២២ ហះកា យីស៊ូ អូ ឡឹង សារ អន់ខែ ឃើត កាណាង ពុត ណោះ បះ អើ កាប លូ មូត ណោះ ផា «ញ៉ា ត្រាក់ អន់ដីស ឃើត នីណោះ ?

២៣ ផា អាញ រះ ផា "អាញ អូ អ្យក់ យ៉ូ សារ យច អីស កេះ" លើ កាប ផា "អ្យវ ចាក ពិ" កាប នីចម ឡាម៉ត់ លើន ?

២៤ ហះកា អាញ បិច អន់ អន់ដីស អូ ប្លង់ ផា ពីង អង់កក់ តេះ អា ប៉ាណូស អាញ អូ អ្នាត ដោះ សារ យច»។ កេះ ណោះ យីស៊ូ កាលែង ហៃ ប៉ាណូស តោ ដុង តី ទីប កាប ផា «អ្យវ អ្យក់ ត្រិ អីស ចាក សីត ប៉ាក់ ហី អីស ទៅ ពិ»។

២៥ បក់ កាផក កា តាឡះ អ្យវ ហះ ម៉ាត់ កាំឡាង ទីណោះ ប្រើបា តាទីច លូ អ្យក់ ត្រិ អើ តែប ចាក សីត ប៉ាក់ ហី ទីប ប៉ានេ ប្រ្នះ បិកកាតយី អន់ដើរ។

២៦ ទី កាំឡាង បក់ អ្នែ ហះ ណោះ ពូ ញម កេង ខាក់ លូ ប៉ានេ ប្រ្នះ បិកកាតយី។ អន់ខែ អ្យត កាខាក់ ទីប កាប ផា «ដាវ អា ពិន ប៉ប សារ តាង ខាក់ តាទីច»។

សារ យីស៊ូ អើ លេវី

២៧ កេះណោះ យីស៊ូ ចាក ឡាច ឡឹង ចារ ណោះ ផាឌី ប៉ប បក់ អ្យក់ វ៉ាបៃ ម៉ៅញ ដូរ សិច អើ លេវី អង់អ្នែ ហះ ចារ ពូ សិង វ៉ាបៃ។ យីស៊ូ កាប លូ អើ ផា «ចុ ឡា ពូ យ អាញ»។

២៨ លេវី កា អ្នាត កាណាត ញ៉ា ៗ ទីណោះ អ្យវ ចាក ពូ យ យីស៊ូ ឡុត។

២៩ លេវី ប្រ្រីត សាណា អែត សា សាំវ៉ាប កា យីស៊ូ ប៉ាក់ ហី អើ តុត វ៉ត់ សើម។ ទី មូត អ្យក់ វ៉ាបៃ រៀង ដូរ លូ កាំ ឡាង អន់ទៀតៗ ឡា អែត សា អន់ខូ លូ អន់ខែ ដេល។

៣០ មូត ណែយូ ប៉ាងហៀន ចាបាប លូ មូត ផាវ៉ាស៊ី អន់ខែ កាប កា មូត សីះ យីស៊ូ ផា «ញ៉ា ត្រាក់ អន់ដីស អែត សា អន់ខូ លូ មូត អ្យក់ វ៉ាបៃ លូ ប៉ាណូស អូ ដាក់ នែវ អា ?»

៣១ យីស៊ូ តើល អន់ខែ ផា «ប៉ាណូស បក់ ដាក់ ឡាកោ ប៉ាងឡៃ អូ តងកាន ម៉ូអ្យា អុះ ទី ដឹង មូត អីត ពូ តងកាន ម៉ូអ្យា»។

៣២ អាញ អូ ជីវ ជៀក ប៉ាណូស ដាក់ ត្រង់ អុះ យី អាញ ជីវ ជៀក ប៉ាណូស អូ ដាក់ ភៀ អន់ អន់ខែ បិទ ពែង ពុត ពៀក»។

៣៣ មូត ផាវ៉ាស៊ី អំបញ្ច លូ យីស៊ូ ផា «ញ៉ា មូត សីះ វ៉ត់ យូហាន កំ អូ សា សាណា លើយៗ ទីប ម៉ន់ អើ ប្រ្នះ មូត សីះ ផាវ៉ាស៊ី កា ប្រ្រីត និះទៅ ដេល ហះកា សីះ អីស អែត សា នីអៀ ?»

៣៤ យីស៊ូ តើល អន់ខែ ផា «ផះ ប៉ាញសង់ ក្លោ កាម៉ាញ អ្នែ អន់ខូ លូ គូប នីចម អូ ដេល ប អន់ គូប ចាង់ អើ កំ អូ សា សាណា ?

៣៥ ហះកា ចឹង ទី ដាវ ម៉ៅញ ពូ ចឹង រ៉ុប អ្យក់ ឡាច ក្លោ ណោះ ដាវ ណោះ អន់ខែ ចឹង កំ»។

* ៥:១៩ ៥:១៩ ហី ពូ ណោះ អន់តល់ សាម៉េ ទីប ពូ ប្រ្រីត ដុង ក្លង ក្លង ឡឹង សាំវ៉ាប ហារ ពីង អន់តល់។ † ៥:៣៥ ៥:៣៤-៣៥ យីស៊ូ កាប នីអៀ យី កាប ប៉ានដីប ឡឹង ឡាកោ អើ ទៅ ផះ អើ អ្នែ វ៉ាស ប្រ្រីត អន់ ពូ ហោក វ៉ត់ ហះកា ប៉ាក់ ពូ រ៉ុប ប៉ានតោ អើ ទៀ ណោះ ពូ ចឹង សាម៉េ សាម៉ាញ ទីប កំ អូ សា សាណា។

៣៦ យីស៊ូ កាប ប៉ាន់ដឹប ជា «អូ ទី ញើ ហ៊ែក អារ ណារ អ្យក់ ជឹង ក្លោប អារ រ៉ោះ អុះ។ ជា ប្រគំ នីណោះ អារ ណារ កា តាហ៊ែក កាណាត់ ឡាក់ ជឹង ក្លោប ឡឹង អារ ណារ កា អូ ត្រគំ លូ អារ រ៉ោះ ដេល។

៣៧ កា អូ ទី បក់ ញើ អ្យក់ តាពៃ ប្លើ អង់កាច បើ ងំ ចែត ពីង ស្រោ អង់ការ សាន់ដាប់ អុះ។ ជា ប្រគំ នីណោះ តា ពៃ ប្លើ អង់កាច ណោះ ចឹង ប្រគំ អន់ កា ស្រោ អង់ការ សាន់ដាប់ ណោះ តាវ៉ាយ ណោះ អើ ចឹង តាប្រិស តាពៃ កា ចឹង សឹត ទី ឡូត ស្រោ អង់ការ ណោះ កា អូ អូ អ្យក់ ហង។

៣៨ ត្រគំ ចែត តាពៃ ណារ ពីង ស្រោ អង់ការ ណារ។ †

៣៩ ជា ពូ ឃើយ អែត តាពៃ ទុញ កេះ អូ ទី ញើ ចឹង ប៊ុច អែត តាពៃ ណារ អុះ ខង ពូ ជា "តាពៃ ទុញ ប៉ាអាំ"។

៦

សារ យីស៊ូ បាំងហៀន ឡឹង ដារ វ៉ាឡូវ

១ ត្រគំ ពីង ដារ វ៉ាឡូវ យីស៊ូ លូ សិះ អើ ចាក ទ្រង អន់តិគំ ម៉ីរ មូត សិះ អើ ប្រិច ញើ សាឡី ចិច សា។

២ ទី មូត ជាវ៉ាស៊ី បក់ អន់ដា កាប កា អន់ខៃ ជា «ញ៉ា ត្រគំ អន់ដឹស ប្រគំ ដារ កាច ញើ ពីង ដារ វ៉ាឡូវ ? ចាចាប់ អូ អន់ ប្រគំ ដារ នែរ អា ពីង ដារ វ៉ាឡូវ អុះ»

៣ ហះកា យីស៊ូ តើល អន់ខៃ ជា «ញ៉ា អន់ដឹស អូ ទី អាន ប សារ សាដាច់ ដារីត លូ គូប អើ ប្រគំ ផេះ អន់ខៃ ឡាយុត ណោះ ពៃ ?

៤ សាដាច់ ដារីត ម៉ុត កាណាង ចារ វ៉ាម៉ះ ប្រ្រះ អ្យក់ សា ណាំ បាំង ពូ ទៀន អន់ ហះ ម៉ាត់ ប្រ្រះ ទីប ជែក អន់ កា គូប អើ ដេល។ តាម ចាចាប់ ទី ដឹង ក្រាត់ វ៉ាម៉ះ ប្រ្រះ ខីន សា ណាំ បាំង ណោះ»។*

៥ កេះណោះ អើ កាប កា ពូ ណារ ជា «ប៉ាណូស អាញ កា តាំងឡា ដារ វ៉ាឡូវ ដេល»។

៦ ខ្យែង ឡឹង ណោះ ប៉ាត់ ដារ វ៉ាឡូវ ណារ យីស៊ូ ម៉ុត ពីង រ៉ោង បាំងហៀន ពូ ហះ ចារ ណោះ ទី កាម៉ាក់ ម៉ោញ ដូរ ក្រិរ តី តែង សាម៉ា។

៧ មូត ណែយ បាំងហៀន ចាចាប់ លូ មូត ជាវ៉ាស៊ី អែ ចា ហៃ យីស៊ូ ហះ ណោះ ដេល អូ ផែត អើ តាត់ អន់ដាត់ ប៉ាណូស ក្រិរ តី ណោះ ពីង ដារ វ៉ាឡូវ ម៉ាត់ ចឹង ទី សារ កាប កា អើ។

៨ យីស៊ូ អូ ឡឹង ពុត ពៀក អន់ខៃ យីត ណោះ អើ កាប លូ ប៉ាណូស ក្រិរ តី ណោះ ជា «អូរ អន់តារ អែ ហះ អន់តិ គំ ពូ អា ពិ»។ អើ កា អូរ អន់តារ ឡូត។

៩ កេះណោះ យីស៊ូ កាប លូ អន់ខៃ ជា «អាញ ប៉រ អំបញ្ច អន់ដឹស ពីង ដារ វ៉ាឡូវ ចាចាប់ អន់ ប្រគំ ដារ ដាត់ លើ ប្រគំ ដារ អូ ដាត់ ? ត្រគំ តង ប៉ាណូស អន់ រឹស លើ ត្រគំ ប៉ាន់តោ អ្នាត ?»

១០ យីស៊ូ កាលែង ហៃ កាំឡាំង ឡាក់ កា អែ ជុំ អើ កេះណោះ កាប លូ ប៉ាណូស ក្រិរ តី ណោះ ជា «ហាត់ ឡាង តី ហៃ !» ប៉ាណូស ណោះ កា ឡាង តាទីច ជាឌី តី អើ ណោះ កា ដាត់ តែល ទៅ ណារ។

១១ ហះកា អន់ខៃ អឹក ខាក់ កេះណោះ អន់ខៃ ពីកសា គូប សោប យីត ចឹង ប្រគំ នីចម កា យីស៊ូ។

សារ យីស៊ូ រឿស មូត រះ ប៉ាតាង អើ

១២ រ៉ាំងរ៉ាំង ណោះ យីស៊ូ ហារ ពីង ប៉ានីម ញើ ម៉ន់។ ម៉ាំង ណោះ អើ ម៉ន់ ឡោម ប្រ្រះ លើយ ទីល តារ។

១៣ ប៉ាត់ កាលើ អើ អើ មូត សិះ ពិះ ប៉ាត់ អើ កេះណោះ អើ រឿស អ្យក់ ដឹង ១២ ដូរ ឡាក់ អើ អន់ សិច ជា មូត រះ ប៉ាតាង អើ។

១៤ យី ស៊ូម៉ុន ឡាក់ អើ អើ ជា ពេត្រះ ម៉ោញ លូ អុះ អើ អន់ត្រេ យ៉ាកុប លូ យូហាន គីលីប បាចូលូម

១៥ ម៉ាថាយ ថូម៉ះ យ៉ាកុប គន អាណធាយ ស៊ូម៉ុន អើ ជា ប៉ាណូស ក្រុំ ប៉ាត់តារ៉ាត់ †

១៦ យូដះ គន យ៉ាកុប លូ យូដះ អីសាការីយ៉ុត ឡាក់ ចឹង អូ ត្រង់ កា យីស៊ូ។

សារ យីស៊ូ បាំងហៀន កាំឡាំង អៀង

១៧ កេះណោះ យីស៊ូ លូ មូត សិះ ជីរ ឡឹង ប៉ានីម អែ វ៉ាឡូវ ហះ ចារ តេះ តាប៉ង់។ ហះ ចារ ណោះ ទី មូត សិះ អន់

ទៀត អៀង ដូរ លូ មូត ប៉ាសុន អៀង ដូរ ដេល ពិះ ឡឹង ខេត យូដា ឡឹង មៀង យេរូសាឡឹម ឡឹង មៀង ទីរ៉ុះ លូ ឡឹង មៀង ស៊ីដុន ឡាក់ អែ រហាង សាឡីត សាឡាយ។

‡ ៥:៣៨ ៥:៣៨ អើ កាប ប៉ាន់ដឹប ប៊ុច ទី ណា ជា អើ អន់ សារ ដាត់ ឡាក់ ណារ កាខាក់ អូ ត្រគំ ក្រាន់ កា ប៉ាយ៉ាម សារ សាន់ដាប់ អុះ។ * ៦:៤ ៦:៤ ផេះណោះ ប្រ្រះ អូ អឹក កា សាដាច់ ដារីត អុះ ទីល នីណោះ មូត ជាវ៉ាស៊ី អូ ត្រគំ អឹក កា សិះ យីស៊ូ ដេល។ ប៉រ ហៃ ១ សរយ អែល ២១:១-៦។ † ៦:១៥ ៦:១៥ ក្រុំ ប៉ាត់តារ៉ាត់ ពូ អើ ជា ក្រុំ កាណាន ដេល យី មូត ប៊ុច កា សុនសាត អ៊ីស្រាអែល ប្រគំ ប៉ាត់តារ៉ាត់ គៀ អន់ រ៉ាវ៉ាច ឡឹង តី សុនសាត រ៉ូម។

១៨ ឃឺ អន់ខែ ពិះ កៀ សាំយ៉ាង យីស៊ូ លូ កៀ ប្រើ អែ តាត់ អន់ដាត់ អីត ពូ អន់ខែ។ ប៉ាណូស បក់ ប្រ្រឹះ ប្រ្រឹត កា ដាក់ ដេល។

១៩ កាំឡាង ទិខូ ណាំង ទ្រង ម៉ុត សាប៉ាត់ យីស៊ូ ខង ទី អំរាញ អីញ ឡាច់ ឡឹង អែ ប្រ្រឹត អន់ កា អន់ខែ ដាក់ ទិខូ។

២០ យីស៊ូ ហៃ គែង មូត សិះ អែ លូ កាប ជា «អី មូត តាបាយ កាសត់ អន់ដីស ចឹង ទី កាន សាណុក សាវ៉ាត តាទីច ហង ខង ប្រ្រឹះ អែ រ៉ាងហៃ រ៉ាងខ្សា អន់ដីស។

២១ អី មូត បក់ ឡា យ៉ុត កិញអៀ អា អន់ដីស ចឹង ទី កាន សាណុក សាវ៉ាត តាទីច ហង ខង ប្រ្រឹះ ចឹង អន់ អន់ ដីស ផិត។ អី មូត បក់ ញ៉ា សោក កិញអៀ អា អន់ដីស ចឹង ទី កាន សាណុក សាវ៉ាត តាទីច ហង ខង ប្រ្រឹះ ចឹង អន់ អន់ដីស រត់ សើម ឡុត។

២២ ជា ដាវ ចំ ពូ អូ ណិស លូ ប៉ាកុលះ អន់ដីស ទីប កាប បឹត អិក លូ ច្រោម ជា អន់ដីស ប៉ាណូស អូ ដាក់ ញន កា អន់ដីស សៀ ប៉ាណូស អាញ ណោះ អន់ដីស ចឹង ទី កាន សាណុក សាវ៉ាត តាទីច ហង។

២៣ ដាវ ណោះ ហត់ ហោក រត់ ប៉ាប្លង់ ពិ ខង ប្រ្រឹះ ចឹង អន់ កាណាត់ ដាក់ ខាក់ កា អន់ដីស អែ ពឹង ប្លែង តោ។ ផះ សើត ពៃ រត់ យ៉ាត់ អន់ខែ កា ប្រ្រឹត កា មូត វ៉ាគីយ ប្រ្រឹះ ឡាក់ កា អន់ខែ ប្រ្រឹត កា អន់ដីស អា ដេល។

២៤ «កាប៉ាច់ អន់ដីស បក់ ប្រ្រឹះ ប៉ាតុរង អន់ដីស ចឹង ទី សារ ឡាបាក ខាក់ តាទីច ហង ខង កិញអៀ អា អន់ដីស ទី កាន សាណុក សាវ៉ាត កេះ។

២៥ អន់ដីស បក់ ផិត កិញអៀ អា អន់ដីស ចឹង ឡាបាក ខាក់ ហង ខង អន់ដីស ចឹង ឡា យ៉ុត តាទីច ប៉ាត់ ម៉ាត់ ឡៅ។ មូត បក់ ផះ អែ រត់ សើម កិញអៀ អា អន់ដីស ចឹង ទី សារ ឡាបាក ខាក់ ហង ខង អន់ដីស ចឹង ទី សារ អុក ពុត ពៀក លូ ញ៉ា សោក តាទីច ប៉ាត់ ម៉ាត់ ឡៅ។

២៦ ជា ប៉ាណូស ទិខូ កាប ដាក់ លូ អន់ដីស ណោះ អន់ដីស ចឹង ទី សារ ឡាបាក ខាក់ ហង ខង រត់ យ៉ាត់ អន់ខែ សើត ពៃ កាប ដាក់ កា មូត តាត់ អំប្រឹត វ៉ាគីយ ប្រ្រឹះ ឡាក់ កា កាប ដាក់ កា អន់ដីស អា ដេល។

២៧ «ហះ កា អាញ បំរ រិះ កា អន់ដីស ឡាក់ ផះ អែ សាំយ៉ាង អាញ ជា ហត់ បិច ចៃ កា មូត តាម៉ិះ ម៉ះ អន់ដីស លូ ប្រ្រឹត ដាក់ កា មូត បក់ អូ ណិស កា អន់ដីស ណោះ ពិ។

២៨ ហត់ កាប ដាក់ ប៉ានិរ ពិរ កាង កា មូត បក់ តះ ប៉ាស្យាប កា អន់ដីស ហត់ ម៉ន់ អន់ កា មូត បក់ អូ ណិស អូ រម កា អន់ដីស ណោះ ពិ។

២៩ ជា ពូ តាប៉ះ គៀងតោរ អន់ដីស ម៉ោញ បែង ត្រត់ ង៉ិ អន់ ពូ តាប៉ះ ម៉ោញ បែង ណារ៉ូ ពិ។ ជា ពូ បិច អ្យក់ អារ គ្រីន ម៉ះ អន់ដីស ដៃ កាឡីស ត្រត់ អន់ ពូ អ្យក់ ទីប អារ សាំប៉ាត់ ដេល ពិ។

៣០ ជា ពូ បំរ កាណាត់ ញ៉ា ឡឹង អន់ដីស អន់ ពិ ដៃ កាឡីស។ ជា ពូ រុំប អ្យក់ កាណាត់ ញ៉ា ម៉ះ អន់ដីស ដៃ បំរ សីត ឡឹង ពូ ណារ៉ូ។

៣១ ជា បិច កា ពូ ប្រ្រឹត ដាក់ លូ អន់ដីស នីចម៉ អន់ដីស ត្រត់ ប្រ្រឹត ដាក់ កា ពូ នីណោះ ដេល។

៣២ ជា អន់ដីស បិច ដឹង កា ប៉ាណូស ចំ ឡាក់ បិច កា អន់ដីស ញ៉ា ចឹង ទី ខា ដេល ប? យ្រឹះ ប៉ាណូស អូ ដាក់ កា អូ បិច កា ប៉ាណូស ចំ ឡាក់ បិច កា អន់ខែ និះទៅ ដេល។

៣៣ ជា អន់ដីស ប្រ្រឹត ដាក់ ដឹង កា ប៉ាណូស ចំ ឡាក់ ប្រ្រឹត ដាក់ លូ អន់ដីស ចឹង ទី ខា ញ៉ា? យ្រឹះ ប៉ាណូស អូ ដាក់ កា អូ ប្រ្រឹត ដាក់ និះទៅ ដេល។

៣៤ ជា អន់ដីស អន់ ពូ បុល កាណាត់ ញ៉ា កាតាម កេះណោះ អន់ដីស ម៉ឹង ជា ពូ ចឹង សិង ញ៉ា ចឹង ទី ខា ដេល ប? យ្រឹះ ប៉ាណូស អូ ដាក់ កា អូ អន់ គូប អន់ខែ បុល លូ ម៉ឹង ជា ពូ ចឹង សិង និះទៅ ដេល។

៣៥ ហះ កា ត្រត់ បិច ចៃ កា តាម៉ិះ ម៉ះ អន់ដីស ទីប ប្រ្រឹត ដាក់ លូ អន់ខែ។ ជា អន់ ពូ បុល ដៃ ម៉ឹង ជា ពូ ចឹង សិង ណោះ ប្រ្រឹះ ចឹង អន់ សារ ដាក់ ខាក់ កា អន់ដីស ឃឺ អន់ដីស ចឹង កេះ គន ប្រ្រឹះ ឡាក់ តិស ហ្វិត ខង អែ កា ដាក់ កា ប៉ាណូស ឡាក់ ទី ពុត ពៀក បឹត អិក លូ កា ប៉ាណូស អូ អូ កាចាំង កា អែ ប្រ្រឹត ដាក់ និះទៅ ដេល។

៣៦ ទីល នីណោះ ហត់ អន់ដីស ទី ពុត ពៀក តាប៉ាប តាប៉ុន ឡាក់ កា ប្រ្រឹះ ឡាក់ ពិ អន់ដីស អែ ទី ពុត ពៀក តាប៉ាប តាប៉ុន ណោះ ដេល។

៣៧ «ដៃ ជា កា ពូ ប្រ្រឹត យច ណោះ ដាក់ ប្រ្រឹះ អូ ជា កា អន់ដីស ប្រ្រឹត យច ដេល។ ដៃ ចែត ថូត ពូ ណោះ ដាក់ ប្រ្រឹះ អូ ចែត ថូត អន់ដីស ដេល។ ដៃ អ្យក់ យ្រឹះ សារ ពូ ណោះ ប្រ្រឹះ ចឹង អូ អ្យក់ យ្រឹះ សារ អន់ដីស ដេល។

៣៨ ហត់ អន់ កាណាត់ កា ពូ ណោះ ប្រ្រឹះ ចឹង អន់ កាណាត់ កា អន់ដីស ដេល អែ ចឹង អន់ កាណាត់ តុត អៀង ចល់ កាខាក់ ឡុត ទីប តាតា។ ប្រ្រឹះ ចឹង រ៉ាល់ អន់ កា អន់ដីស ឡាក់ កា អន់ដីស រ៉ាល់ អន់ កា ពូ ណោះ ដេល»។

៣៩ យីស៊ូ កាប ប៉ាន់ដឹប កា ពូ លូ សារ ម៉ោញ ណារ៉ូ ជា «ប៉ាណូស ម៉ាម៉ាំង ម៉ាត់ អូ អូ ទុង គូប អើ ម៉ាម៉ាំង ម៉ាត់ អុះ។ ជា ប្រឹក្សា នីណោះ ចាបះ កា អន់ខែ ចឹង ឡឺ ឡះ ទី ពៀរ ដូរ ឡុត។

៤០ អូ ឃើយ ទី សីះ ចំ អូ ក្លា ឡឹង ណែយូ អុះ ហះកា ជា សីះ ហៀន គ្រឹប សារ កេះ ណោះ អើ ចឹង អូ សាម៉ើ លូ ណែយូ ដេល។

៤១ ញ៉ា ត្រាត់ អន់ដឹស ហៃ បបំ សារ យថ ចិ ម៉ះ អុះ ម៉ី ឡាក់ កា កាបក់ តេះ កាណាង ម៉ាត់ ហះកា អន់ដឹស អូ បបំ សារ អន់ដឹស ប្រឹក្សា យថ តឹស ឡាក់ កា តាំពៀក អ៊ឹង អ៊ែ ទូម ពីង ម៉ាត់ អន់ដឹស ទៅ។

៤២ ជា ហៃ អូ បបំ អ៊ឹង អ៊ែ ទូម ពីង ម៉ាត់ អន់ដឹស ទៅ ញ៉ា ត្រាត់ អន់ដឹស ខិន កាប លូ អុះ ម៉ី ជា "ពីះ អន់ អាញ ប៉ាតី ត អ្យក់ ឡាច កាបក់ តេះ កាណាង ម៉ាត់ អីស"។ អី ប៉ាណូស តាត់ អំប្រឹក្សា ដាក់ ហត់ អ្យក់ ឡាច អ៊ឹង កាណាង ម៉ាត់ អន់ដឹស ទៅ ហិ ណោះ អន់ដឹស ចឹង ហៃ បបំ សាឡះ ចឹង អូ ប៉ាតីត អ្យក់ ឡាច កាបក់ តេះ កាណាង ម៉ាត់ អុះ ម៉ី អន់ ដឹស។

៤៣ «តើម អ៊ឹង ដាក់ អូ អូ ប៉ាំងកើត ប្លែ អ៊ឹក អុះ តើម អ៊ឹង អូ ដាក់ កា អូ អូ ប៉ាំងកើត ប្លែ ដាក់ និះទៅ ដេល

៤៤ ខង ពូ អន់ហ្គាល់ តើម អ៊ឹង ដាក់ លើ អូ ដាក់ ញាន កា ប្លែ អើ។ អូ ឃើយ ទី ពៀរ អ្លេះ ប្លែ អង់កាច លូ ប្លែ ប្រា ឡឹង គុំ សាលៀ អុះ។

៤៥ ប៉ាណូស ដាក់ អើ ប្រឹក្សា ដឹង ង៉ារ ដាក់ និះទៅ ដេល ខង កាណាង ពុត អើ ទី ដឹង សារ ដាក់។ ប៉ាណូស អូ ដាក់ អើ ប្រឹក្សា ដឹង ង៉ារ អូ ដាក់ ដេល ខង កាណាង ពុត អើ ទី ដឹង សារ អូ ដាក់ ខង ពីរ ប៉ាណូស ខុ កាប ពូយ សារ ញ៉ា ឡាក់ ទី ប៉ាញ កាណាង ពុត។

៤៦ «ញ៉ា ត្រាត់ អន់ដឹស អើ អាញ ជា "អី ពី តាំងឡា ម៉ែត តាំងឡា" ហះកា អន់ដឹស អូ ប្រឹក្សា ពូយ ប៉ានីរ អាញ នី អៀ?

៤៧ អាញ បបំ រិះ អន់ អន់ដឹស អូ អន់តត់ ទី ប៉ាណូស បក់ ពីះ ប៉ាត់ អាញ លូ កាតាំង ប៉ានីរ អាញ កេះណោះ ប្រឹក្សា ពូយ អើ ណោះ ពៀប ឡាក់ កា ប៉ាណូស នីចម?

៤៨ យី អើ ណោះ ពៀប ឡាក់ កា ប៉ាណូស ម៉ោញ ដូរ ផះ ប្រឹក្សា ហី អើ សីរ ឡះ តុត ជ្រុ កេះណោះ ចែក អញដុង អំបាំង អំហ្គា តាឡើ។ យី ប្លែង បី តិស លូ ទៀក រ៉ាឡាប តី ហិ ណោះ កាតាម កា ហិ ណោះ អូ យើល អុះ ខង អើ ប្រឹក្សា ណោះ កាង កាចបំ កេះ។

៤៩ កាប៉ាច បក់ កាតាំង ប៉ានីរ អាញ ដេល ហះកា អើ អូ ប្រឹក្សា ពូយ អើ ណោះ ឡាក់ កា ប៉ាណូស បក់ ប្រឹក្សា ហី អូ ទី សីរ ឡះ ចែក អញដុង អុះ។ ប៉ាត់ ប្លែង បី តិស លូ ទៀក រ៉ាឡាប តី ហិ ណោះ ហិ អើ ណោះ កា ពួក រ៉ាយ រ៉ា ឡុត»។

៧

សារ យីស៊ូ តាត់ អន់ដាក់ ទុច ម៉ែត តាហាន សុនសាត រ៉ូម

១ ប៉ាត់ យីស៊ូ រិះ សារ ទីណោះ អន់ កា មួត ប៉ាសុន សាំយ៉ាំង កេះ។ អើ ចាក ម៉ុត កាណាង មឿង កាផានីម ឡុត។

២ ពីង មឿង ណោះ ទី ម៉ែត តាហាន សុនសាត រ៉ូម ម៉ោញ ដូរ អើ ទី ទុច ម៉ោញ ឡាក់ ដាក់ ត្រាត់ ពុត អើ ខាក់ ទុច អើ ណោះ អីត យីប បើត ចឹង តៅ។

៣ ផះ ម៉ែត តាហាន ណោះ កាតាំង ពូ រិះ ឡឹង សារ យីស៊ូ អើ កា ប្រើ មួត ត្រាត់ តាំងកង់ សុនសាត អ៊ីស្រាអែល ឡុំ ឡោម ជៀក យីស៊ូ ឡុំ តាត់ អន់ដាក់ ទុច អើ ណោះ។

៤ មួត ត្រាត់ តាំងកង់ ណោះ អន់ខែ ឡុំ ប៉ាត់ ចារ យីស៊ូ លូ កាប ឡោម ជា «ម៉ែត តាហាន ណោះ អើ កា ប៉ាណូស ដាក់ អីស ត្រាត់ តង់ អើ ណើ

៥ ខង អើ បិច កា សុនសាត ពិន ទីប អើ អន់ លៀន ប្រើ ពូ ប្រឹក្សា រ៉ាំង ម៉ោញ អន់ កា ពិន ដេល»។

៦ យីស៊ូ កា ឡុំ អន់ខុ លូ អន់ខែ តាទីច។ ប៉ាត់ ក្បាម ចឹង ទីល កេះ ម៉ែត តាហាន សុនសាត រ៉ូម ណោះ ប្រើ គូប អើ ឡុំ រិះ លូ យីស៊ូ ជា «អី ពី តាំងឡា យី អីស អូ ម៉ុត កាណាង ហិ អាញ កា ដាក់ ដេល ខង អាញ ឡាក់ ប៉ាណូ ស អូ គិត អូ ខា អូ យី ចឹង ជៀក អីស ម៉ុត កាណាង ហិ អាញ អុះ។

៧ ញាន ខ អា ហង បះ អាញ អូ ខិន ឡុំ ឡុកោ អាញ ទៅ ប៉ាត់ អីស។ បបំ អីស កាប តាត់ អន់ដាក់ ឡឹង ណោះ ម៉ោញ នីរ ទុច អាញ អា កា អើ ដាក់ ហង។

៨ អាញ អូ អន់តត់ ខង អាញ កា អ៊ែ អន់តត់ ប៉ានីរ ពូ ដេល កា ទី គន តាហាន អ៊ែ កាន់តេះ ប៉ានីរ អាញ និះទៅ ដេល។ ជា អាញ ប្រើ តាហាន ម៉ោញ ដូរ ឡុំ ណោះ អើ ចឹង ឡុំ ជា អាញ ប្រើ សីត ណោះ អើ ចឹង សីត។ ជា អាញ ប្រើ ទុច ប្រឹក្សា ង៉ារ ញ៉ា អើ កា ប្រឹក្សា ពូយ ដេល»។

៩ ផ្ទះ យ៉េស៊ូ កាតាំង នីណោរ៉េ អ៊ែរ ញាម ខាត់ កា ម៉ែត តាហាន សុនសាត អន់ទៀត ណោះ សៀ កាខាត់។ កេះណោះ កាលែង តែង ម្នាក់ ប៉ាសុន បក់ ចាក ព្រួយ អ៊ែរ លូ កាប ផា «អាញ ប៉រ រ៉ះ កា អន់ដីស កាណាង សុនសាត អ៊ីស្រាអែល អា អាញ អូ យើយ ប៉ប ពៀ សៀ កេង ខាត់ ឡាក់ កា អ៊ែរ អា អុះ»។

១០ ម្នាក់ បក់ ម៉ែត តាហាន សុនសាត រ៉ូម ប្រើ ឡាក់ ណោះ អន់ខែ កា ស៊ីត ប៉ាត់ ហ៊ី ណារ៉ូ ប៉ប ទុច ណោះ ដាក់ កេះ។

សារ យ៉េស៊ូ តាត់ អង់រ៉ុស ស៊ីត គន អង់កាន់ អន់ត្រា

១១ ប៉ាត់ ដាវ អន់ត្រា យ៉េស៊ូ ឡាក់ ប៉ាត់ ស្រុក ណាអ៊ីន ទី ម្នាក់ ស៊ី លូ ម្នាក់ ប៉ាសុន អៀង ដូរ ចាក អន់ខូ ដេល។

១២ ប៉ាត់ អ៊ែរ ចាក ក្បាម ចឹង ទីល អំបារ ទ្រុក ស្រុក កេះ ផាឌី ប៉ប ពូ តូង ប៉ាទ្រូ ឡាក់ តប។ បក់ តើ ណោះ យី គន អង់ កាន់ អន់ត្រា គន អ៊ែរ ណោះ ដឹង ម៉ោញ។ ទី ប៉ាណូស អៀង ដូរ ឡាក់ ឡើង ស្រុក ណោះ ឡាក់ តប លូ អ៊ែរ ដេល។

១៣ ផ្ទះ យ៉េស៊ូ ប៉ប អង់កាន់ អន់ត្រា ណោះ អ៊ែរ តាប៉ាប តាប៉ុន ខាត់ កេះណោះ អ៊ែរ កាប ផា «ដៃ ញ៉ា ហង់»។

១៤ កេះណោះ អ៊ែរ ម៉ុត សាប៉ាត់ ត្រី ពូ តូង ប៉ាទ្រូ ណោះ ម្នាក់ បក់ តូង កា តាវ ញ៉ាត់ ណោះ អ៊ែរ កាប ផា «អី តា តាម ហាត់ អ្សវ ពិ»។

១៥ ប៉ាណូស បក់ តើ ណោះ កា អ្សវ អង់អ៊ែរ លូ កាកាប ទូត កេះណោះ យ៉េស៊ូ មប កា មើត អ៊ែរ ទៅ។

១៦ ប៉ាណូស ទីខូ ពូ អ្នក ខាត់ លូ កាប ប៉ានេ បច្រៀត ប៊ិកកាតយី ផា «ទី វាគីយ បច្រៀត តីស ម៉ោញ ឡាក់ អ៊ែរ ពឹង កាំឡាក់ ពិន កេះ» លូ កាប ណារ៉ូ ផា «បច្រៀត ប៊ិកកាតយី ពិះ តង់ ប៉ាសុន អ៊ែរ កេះ»។

១៧ ពូ រ៉ះ ឡើង សារ យ៉េស៊ូ តាត់ អង់រ៉ុស ស៊ីត ប៉ាណូស តើ អា កា លៅ ប៉ាញី ទីប ខេត យូដា លូ ស្រុក ចារ ក្បាម ណោះ ហង់។

សារ វតី យូហាន អំបញ្ច កា យ៉េស៊ូ

១៨ ម្នាក់ ស៊ី វតី យូហាន កា រ៉ះ សារ ទិណោរ៉េ កា វតី យូហាន អ៊ែរ កា អ៊ែរ ពិះ ស៊ី ពៀវ ដូរ។

១៩ កេះណោះ អ៊ែរ ប្រើ ម្នាក់ ស៊ី ពៀវ ដូរ ណោះ ឡាក់ អំបញ្ច លូ យ៉េស៊ូ ផា «អីស ហង់ ប បក់ ត្រាត់ ជីវ តង់ ញីន ? លើ កា ញីន ត្រាត់ ក្បាត់ ម៉ោញ ដូរ ណារ៉ូ ?»

២០ ម្នាក់ ស៊ី ពៀវ ដូរ ណោះ កា ពិះ ទីល កា រ៉ះ លូ យ៉េស៊ូ ផា «វតី យូហាន ឡាក់ ប៉ាងហុំ ពូ អ៊ែរ ប្រើ ញីន ឡាក់ អំបញ្ច លូ អីស "អីស ហង់ ប បក់ ត្រាត់ ជីវ តង់ ញីន ? លើ កា ញីន ត្រាត់ ក្បាត់ ម៉ោញ ដូរ ណារ៉ូ ?"»

២១ ផ្ទះ ណោះ យ៉េស៊ូ តាត់ អន់ដាក់ បក់ អ៊ិត ពូ អន់ទៀត ប លូ ប៉ាណូស បច្រៀត ប្រឹត ទីប អ៊ែរ តាត់ អន់ដាក់ ម្នាក់ ម៉ា ម៉ាង ម៉ាត់ អៀង ដូរ កើត តាតាវ ដេល។

២២ យ៉េស៊ូ តើល ម្នាក់ ស៊ី ពៀវ ដូរ ណោះ ផា «ហាត់ អន់ដីស ស៊ីត រ៉ះ កា យូហាន សារ ញ៉ា ឡាក់ អន់ដីស ទី ប៉ប លូ សារ អន់ដីស ទី កាតាំង អា ពិ។ ប៉ាណូស ម៉ាម៉ាង ម៉ាត់ កើត តាតាវ ប៉ាណូស រ៉ាងវែន ដូង តី កើត អូ ចាក ប៉ាណូស ត្រាត់ រ៉ោះ កើត ដាក់ ប៉ាណូស ភ្លឹក ភ្លឹក កើត កាតាំង ប៉ាណូស តើ កា រ៉ុស ស៊ីត ណារ៉ូ សារ ដាក់ ម៉ះ បច្រៀត កាតាំង ទីល ម្នាក់ ថុក ញ៉ាក ដេល។*»

២៣ ប៉ាណូស ចំ សៀ អាញ អូ អុះ ឡាក់ កោះ ណោះ ចឹង សាណុក សាវ៉ាក តាទីច ហង់។

២៤ ប៉ាត់ ស៊ី វតី យូហាន ស៊ីត វ៉ាវ៉ាច កេះ យ៉េស៊ូ រ៉ះ សារ វតី យូហាន កា កាំឡាក់ អៀង ផា «ផ្ទះ អន់ដីស ឡាក់ ប៉ាត់ ស្រែវ តីស ពៃ អន់ដីស ឡាក់ ណារ៉ាង ហៃ កាណាត ញ៉ា ? អន់ដីស ឡាក់ ហៃ តើម ត្រាង យើល កា ខ្យាល ប ?

២៥ អន់ដីស ឡាក់ ហៃ កាណាត ញ៉ា ? អន់ដីស ឡាក់ ណារ៉ាង ហៃ ប៉ាណូស កាសិប ពៀត ដាក់ ឡាក់ យ៉ាមី ប ? ម្នាក់ បច្រៀត ប៉ាតូរ៉េ បក់ កាសិប ពៀត ដាក់ ឡាក់ យ៉ាមី យី ម្នាក់ បក់ អ៊ែរ ពឹង ហ៊ី សាដាច់។

២៦ ទីល នីណោរ៉េ អន់ដីស ឡាក់ ហៃ កាណាត ញ៉ា ? ឡាក់ ហៃ វាគីយ បច្រៀត ប ? ត្រាត់ ហង់ ! អាញ ប៉រ រ៉ះ ផា អ៊ែរ ណោះ ក្រា ឡើង វាគីយ បច្រៀត ណារ៉ូ។

២៧ យូហាន អា ហង់ ពូ ច្រាត់ រ៉ះ កាណាង ផាប វ៉ាន់ដាប ប៉ានីរ បច្រៀត ផា :

"អាញ ចឹង ប្រើ ម៉ោញ ដូរ ប៉ាតាំង អាញ អន់ ឡាក់ អន់ទ្រូល ឡើង អីស ភៀ ទ្រៀម ទ្រង អន់ កា អីស"†។

យូហាន អា ហង់ ឡាក់ បច្រៀត ប្រើ ឡាក់ អន់ទ្រូល ឡើង អាញ ណោះ។

២៨ អាញ ប៉រ រ៉ះ ផា ទី ប៉ាណូស ឡាក់ កើត ពឹង អង់កក់ កេះ អា អូ ទី ពៀ តីស ឡើង យូហាន អា អុះ ហះកា ទី ប៉ាណូស បច្រៀត រ៉ាងហៃ រ៉ាងខ្យា បក់ ចំ ចំ ឡើង ពូ អ៊ែរ ណោះ យី តីស ឡើង យូហាន ណារ៉ូ។

* ៧:២២ ៧:២២ ប៉រ ហៃ អេសាយ ៣៥:៥-៦; ៦១:១។ † ៧:២៧ ៧:២៧ សារ អា ឡាក់ ឡើង ម៉ាឡាក់ ៣:១។

២៩ កាបាច់ ម្នាក់ ប៉ាសុន លូ ម្នាក់ អ្នក រ៉ាបៃ ទិណោះ ឡាក់ អ្នក ស្រី យ៉ូណា អន់ខែ យឺត ជា ប្រ្លឹះ ដាក់ តា ទីច ខង អន់ខែ ប្រើ រតី យូហាន បាំងហ៊ុ អន់ខែ ពេ។ †

៣០ កាបាច់ ម្នាក់ ផាវ៉ាស៊ី លូ ម្នាក់ អ្នក ចាបាច់ កេង ឡឹង ពូ អន់ខែ អូ សៀ ជា ប្រ្លឹះ ទ្រៀម ដាវ ណោះ សាវ៉ាប កា អន់ខែ អុះ យឺ អន់ខែ អូ ចៃ អន់ រតី យូហាន បាំងហ៊ុ អន់ខែ អុះ។

៣១ យឺស៊ូ កាប ណារ៉ូ ផា «អាញ ត្រត់ ប៉ាន់ដីប ប៉ាណូស រ៉ាំងហាវ អា រឺច លូ ប៉ាណូស នីចម៉? អន់ខែ ណោះ ឡាក់ កា ញ៉ា?

៣២ យឺ អន់ខែ ណោះ ញៀប ឡាក់ កា គន សាស្វា អ្នក សាមយ រល់ រតាឡាត កាប កា គូប សោប ផាះ

"ញឺន ខ្លោម ច្បាប់ អន់ កា អន់ដីស ហះកា អន់ដីស អូ ចៃ កាតាប អុះ

ញឺន ញ៉ា កា ប៉ាឡៃ ហះកា អន់ដីស អូ ចៃ ញ៉ា ពូយ ដេល"។

៣៣ ខង យូហាន ពីះ ប៉ាត់ អា អែក កំ អូ សា សាណា អូ អែត តាពេ ហះកា អន់ដីស ផា កា អែក ប៉ាណូស ប្រ្លឹះ ប្រត់។

៣៤ កាបាច់ ប៉ាណូស អាញ កា ពីះ ប៉ាត់ អា ដេល អាញ អូ កំ អុះ អាញ អែត តាពេ សា សាណា ហះកា អន់ដីស ផា "ហៃ អែក អា ហាន អែត ហាន សា ទីប រ៉ាពង លូ ប៉ាណូស អូ ដាក់ លូ ម្នាក់ អ្នក រ៉ាបៃ"។

៣៥ ហះកា ពូ ចឹង អូ អន់តត់ ផា សាវ ហ្សាំង សាឡាច់ ម៉ះ ប្រ្លឹះ បិកកាតយឺ ដាក់ ត្រង់ តាទីច ផា ពូ ប្រត់ ពូយ សាវ ហ្សាំង សាឡាច់ ណោះ»។

សាវ អង់កាន់ ញោះ ប្លាល ឡាប សាប៊ូ បោផ្លូវ ពីង យឺស៊ូ

៣៦ ទី កាម៉ាក់ តែង ម្នាក់ ផាវ៉ាស៊ី ម៉ោញ ដូវ ជៀក យឺស៊ូ ឡាក់ សា សាណា ប៉ាត់ ហឺ អែក យឺស៊ូ កា ឡាក់ ប៉ាត់ ហឺ កាម៉ាក់ ណោះ តាទីច កេះណោះ អ្នក សា លូ អែក។ †

៣៧ ហៃ ពីង មឿង ណោះ ទី អង់កាន់ ម៉ោញ ដូវ អែក ញោះ ប្លាល ផះ អែក អូ អន់តត់ ផា យឺស៊ូ អ្នក សា សាណា ពីង ហឺ កាម៉ាក់ ផាវ៉ាស៊ី ណោះ អែក កា អ្នក ចាយ ដាក់ ឡាយ៉ាម៉ ឡាក់ ណាំង យឺស៊ូ កាណាង ចាយ អែក ចឹក ណោះ យឺ សាប៊ូ បោផ្លូវ។

៣៨ អែក អ្នក តែង អង់កាក់ កាដាប ហះ ជុង យឺស៊ូ ទីប ញ៉ា ហ្វុវ ទៀក ម៉ាត់ សប ជុង យឺស៊ូ អែក អ្នក លូ សក់ កល់ កេះណោះ អែក ចុំ ជុង លូ ឡាប សាប៊ូ បោផ្លូវ។

៣៩ កាម៉ាក់ តាំងឡា ហឺ សិច ស៊ីម៉ូន បក់ ជៀក យឺស៊ូ ឡាក់ សា ណោះ អែក ប៉ប នីណោះ អែក កា យឺត កាណាង ពុត ផា «ផា អែក អា រ៉ាគីយ ប្រ្លឹះ តាទីច ចាបះ កា អែក ចឹង អូ អន់តត់ ផា អង់កាន់ សាប៉ាត់ អែក អា យឺ អង់កាន់ ញោះ ប្លាល ណោះ អែក ចឹង អូ អន់ សាប៉ាត់ អុះ»។

៤០ យឺស៊ូ កាប ផា «អី ស៊ីម៉ូន អាញ បិច រ៉ះ សាវ លូ អីស បឺត»។ ស៊ីម៉ូន តើល ផា «រ៉ះ ពិ ណែយ»។

៤១ យឺស៊ូ កាប ផា «ទី ប៉ាណូស ញ៉ា ដូវ ទូម លៀន ប៉ាណូស ម៉ោញ ដូវ។ ម៉ោញ ដូវ ៥០០ លៀន កាក់ ម៉ោញ ដូវ ណារ៉ូ ៥០ លៀន កាក់ *។

៤២ ញុន កា អន់ខែ អូ ទី លៀន សិង តាំងឡា លៀន ណោះ កា អ្នក ដោះ អូ ប្រើ អន់ខែ សិង ហង។ ទីល នី ណោះ អន់ខែ ញ៉ា ដូវ ណោះ បក់ អែក ចំ ចឹង បិច កា តាំងឡា លៀន ហ្លឹក ឡឹង គូប ?»

៤៣ ស៊ីម៉ូន តើល ផា «តាម ពុត អាញ យឺត អាញ បក់ ទូម អៀង»។ យឺស៊ូ តើល ផា «អីស ផា ណោះ ត្រត់ ហង»។

៤៤ កេះណោះ យឺស៊ូ កាលែង ហៃ តែង អង់កាន់ ណោះ ហះកា កា កាប លូ ស៊ីម៉ូន ផា «អីស ហៃ អង់កាន់ អា ពិ អាញ ម៉ុត ពីង ហឺ អីស ហះកា អីស អូ អន់ ទៀក កា អាញ រ៉ាវ ជុង អាញ អុះ ហះកា ណាង អា អែក ហ្វុវ ទៀក ម៉ាត់ សប ជុង អាញ ទីប អ្នក លូ សក់ កល់ អែក ទៅ សា។

៤៥ អីស អូ ទី ចុំ អាញ អុះ ហះកា ឡឹង អាញ ម៉ុត ពេ ណាង អា ចុំ ជុង អាញ លើយ។

៤៦ អីស អូ ទី អ្នក សាដី ឡាប ពីង កល់ អាញ អុះ ហះកា ណាង អា អែក ជ្រោ សាប៊ូ បោផ្លូវ ឡាប ពីង ជុង អាញ។

† ៧:២៩ ៧:២៩ ខ អា ពិន ព្រៃ នីអៀ កា ត្រត់ ដេលះ កាបាច់ ម្នាក់ ប៉ាសុន លូ ម្នាក់ អ្នក រ៉ាបៃ ទិណោះ ឡាក់ អ្នក ស្រី យ៉ូណា អន់ខែ យឺត ជា ប្រ្លឹះ ដាក់ តាទីច កេះណោះ អន់ខែ ប្រើ រតី យូហាន បាំងហ៊ុ អន់ខែ។ † ៧:៣៦ ៧:៣៦ គុន អន់ខែ យើយ សា សាណា តែប នែង សានែង។ * ៧:៤១ ៧:៤១ លៀន កាក់ ញ៉ា គុល «នែណារី»។ ម៉ោញ ខែណារី យឺ ខា ប្រត់ គូលី ម៉ោញ ដាវ។

៤៧ ខ អាហារ បរ អាញ បរ រំ កាអីស ផា ណាង អាទី ពុត បិច ថៃ អៀង នីអៀ ខង សារ អើ យច អៀង ណោះ ប្រ្រៈ អ្នាត ដោះ កេះ។ ហះកា បក់ ចំ ប្រ្រៈ អ្នាត ដោះ សារ អើ យច បើត បក់ ណោះ ទី ពុត ពៀក បិច ថៃ បើត ដេល។^១

៤៨ កេះណោះ យីស៊ី រំ កា អង់កាន់ ណោះ ផា «អី ណាង សារ អីស យច អាញ អ្នាត ដោះ កេះ»។

៤៩ ទី កាំឡាង បក់ អ៊ែ ហះ ចារ ណោះ អន់ខូ លូ អើ ពូ យីត កាណាង ពុត ផា «ប៉ាណូស នីចម៍ អើ អា បះ អ៊ូ អ្នាត ដោះ សារ ប៉ាណូស យច នីអៀ?»

៥០ យីស៊ី រំ កា អង់កាន់ ណោះ ផា «ប្រ្រៈ តង់ អីស កេះ ញន កា អីស សៀ ហត់ សីត ដាត់ ប៉ាឡីង ពិ»។

៨

សារ ម្នាត អង់កាន់ ចាក ពូយ យីស៊ី

១ ប៉ាត់ ដាវ អន់តីត ឡីង ណោះ ណាវ យីស៊ី ចាក ឡា ប៉ាត់ មៀង លូ ស្រុក អន់ទៀត។ ភៀ រំ សារ ដាត់ យី សារ ប្រ្រៈ រាំង ហៃ រាំង ខ្យា។ ម្នាត សី ១២ ដូរ កា ឡា អន់ខូ លូ អើ ដេល។

២ ទីប ទី អង់កាន់ អន់ដា ឡា អើ តាត់ អន់ដាត់ ឡីង អីត ពូ អន់ទៀត។ លូ ទ្រុះ ឡាច់ ប្រ្រៈ បើត អន់ ឡាច់ កា ឡា អន់ខូ ដេល។ ម៉ោញ យី ម៉ាវី ឡាត់ ពូ អើ ផា ប៉ាណូស ឡីង ស្រុក ម៉ាដាឡា ឡាត់ ប្រ្រៈ បើត តាប៉ើ ទី ឡាច់ ឡីង អើ

៣ លូ យ៉ូអាន់ កាម៉ាញ យូសា ឡាត់ ប្រ័តី ម៉ែត ពូ ឡាត់ ប្រ័តី ដាវ ពឹង ហី សាដាច់ ហោរត ស៊ីសាន លូ អង់កាន់ អន់ ទៀត។ អៀង ដូរ ណាវ ឡាត់ អ្យក់ រ៉ាស អំប៉ាស មះ អន់ខែ ទៅ ភៀ តង់ យីស៊ី លូ ម្នាត សី អើ។

សារ យីស៊ី រំ សារ ប៉ាន់ដីប អន់ទៀត។

៤ ផះ ទី ប៉ាណូស អៀង កាខាត់ ពិះ ឡីង ស្រុក អន់ទៀត។ ឡា ប៉ាត់ ចារ យីស៊ី ណោះ អើ រំ សារ ប៉ាន់ដីប ម៉ោញ លូ ពូ ផា

៥ «ទី កាម៉ាត់ ម៉ោញ ដូរ ចាក ឡា ចី តិល ពៀ។ ផះ អើ ចី ណោះ ទី តិល ពៀ អន់ដា ឡី ពឹង ទ្រង ពូ ចាក ចត់ លូ សែម ចោះ ទី។

៦ តិល អន់ដា ឡី ពឹង តេះ ទី អំហ្គោ។ ប៉ាត់ អើ ហិន កេះ កា ឡាយ៉ោ ក្រោះ ខង តេះ ណោះ អូ អ្យកត។

៧ ទី តិល អន់ដា ឡី ពឹង តេះ ចារ ទី សាលៀ។ ប៉ាត់ អើ ហិន កេះ សាលៀ កា ហិន អន់ខូ ដេល លូ រីត កាគ្រាប ពៀ ណោះ អូ អន់ ប្លោហា ហាវ។

៨ តិល អន់ដា ណាវ ឡី ពឹង តេះ ដាត់។ តិល ណោះ កា ហិន ហាវ បាំងកើត រំ ប៉ាកាវ ម៉ោញ កើត ១០០»។ ប៉ាត់ អើ កាប ឡីង សារ ទី ណោះ កេះ។ យីស៊ី កាប កា ពូ តុត ពុត ផា «ពៀ កាតាំង សារ អា អ្យក់ យីត ចា ជ្រែប ពិ!»។

៩ ម្នាត សី អំបៀ លូ អើ ផា «សារ កាប ពៀប អា នីចម៍ អីស បិច កាប ណោះ?»

១០ យីស៊ី តើល អន់ខែ ផា «អាញ ចឹង រំ អន់ អន់ដីស ហ្លង់ សារ អោន សាគីម ឡីង សារ ប្រ្រៈ រាំង ហៃ រាំង ខ្យា។ ហះកា ពូ អន់ទៀត អាញ អូ រំ អន់ ពូ ហ្លង់ អុះ អាញ រំ ដឹង សារ ប៉ាវ៉ាម ដោច ភៀ អន់ អន់ខែ ហៃ កា អូ បំបំ អុះ អន់ អន់ខែ សាវ៉ាវ៉ាង ហះកា អូ ហ្លង់ ដេល។

១១ សារ កាប ប៉ាន់ដីប ណោះ យី នីអៀ តិល ពៀ ណោះ យី ប៉ានីរ ប្រ្រៈ បិកកាតយំ។

១២ ប៉ាណូស បក់ អន់ដា ពៀប ឡាត់ កា តិល ពៀ ឡី ពឹង ទ្រង អន់ខែ ទី កាតាំង ប៉ានីរ ប្រ្រៈ ហះកា ម៉ែត ប្រ្រៈ បើត រ៉ាត អ្យក់ ឡាច់ ប៉ានីរ ប្រ្រៈ ណោះ ឡីង ពុត អន់ខែ ភៀ ដៃ អន់ អន់ខែ សៀ ប្រ្រៈ លូ ដៃ អន់ ទី ប្រ្រៈ តង់។

១៣ ប៉ាណូស អន់ដា ឡាត់ កា តិល ឡី ពឹង ចារ តេះ ទី អំហ្គោ សាត់ កាតាំង ប៉ានីរ ប្រ្រៈ អន់ខែ កា ហោក សៀ។ ហះកា អន់ខែ អូ ទី អន់ ប៉ានីរ ប្រ្រៈ មុត កាណាង ពុត អន់ខែ អុះ អន់ខែ សៀ បាបើត ប៉ាត់ ទី សារ ឡា បាក កា អ្នាត សៀ ឡូត។

១៤ តិល ឡី ពឹង ចារ សាលៀ ណោះ យី ទី បក់ ទី កាតាំង ប៉ានីរ ប្រ្រៈ ដេល ប៉ាត់ អន់តីត សារ រ៉ាន់រ៉ាយ កា រ៉ាស អំប៉ាស លូ សារ ហោក រត់ ពឹង អង់កក់ តេះ អា កា មុត កាគ្រាប អូ អន់ ប៉ានីរ ប្រ្រៈ បាំងកើត សារ ដាត់ ពឹង អន់ខែ អុះ។

១៥ តិល ឡី ពឹង ចារ តេះ ដាត់ ណោះ យី ម្នាត បក់ ទី ពុត ពៀក ដាត់ ត្រង់ កាតាំង ប៉ានីរ ប្រ្រៈ កេះ កា សៀ លើយ អូ ទី អ្នាត អុះ លូ បាំងកើត រំ ប៉ាកាវ ញន កា ពុត អត់ សាវ៉ាញ។

១៦ «អូ ទី ពៀ សុះ តាគៀង កេះណោះ អ្យក់ កត់ កាគ្រាប លើ ចែត អន់តេះ គ្រេ អុះ ទី ដឹង ពូ អ្យក់ ចែត ពឹង ចារ តាគៀង ភៀ តាត់ តាតារ បក់ មុត កាណាង ហី។

១៧ អូ ទី សារ អោន ឡាត់ ចឹង អូ តាបាំង អន់ ពូ បំបំ អុះ អូ ទី សារ សាគីម ចឹង អូ រំ អន់ ពូ ហ្លង់ ដេល។

១៨ ទីល នីណោះ ហាក់ អន់ដីស ឡាវ៉ាំង លូ ខំ សាំយ៉ាំង ខង ប៉ាណូស ចំ ទី កេះ ចឹង អន់ ធរម ណារ ហះកា បក់ ចំ អូ ទី ចឹង ត្រក់ អ្យក់ ឡាច់ កាណាត់ ញ៉ា ឡាក់ អើ យឹត ជា ឡាកោ អើ ទី»។

១៩ ផះ ណោះ មើត លូ អុះៗ យីស៊ូ អន់ខែ ឡា ប៉ាក់ ចារ អើ ហះកា អន់ខែ អូ ទី ទ្រង ម៉ុត ប៉ាក់ ចារ អើ អុះ ខង ប៉ាណូស អៀង តាឡាម៉។

២០ ទី ពុះ កា យីស៊ូ ជា «មើត លូ អុះៗ អីស ពីះ ប៉ាក់ អីស អន់ខែ អ្នែ កូម តែង ឡឹង»។

២១ ហះកា អើ តើល ពូ ជា «ញ៉ា ឡាក់ កាតាំង ប៉ានីរ ប្រ្លឹះ បិកកាយ កេះណោះ ប្រ្លឹក ពូយ យី មូត ណោះ ហង មើត លូ អុះ អាញ»។

សារ យីស៊ូ ប្រ្លឹក អន់ ស្វាស បី ខ្យាល

២២ ប៉ាក់ ដារ អន់តឹត យីស៊ូ ជីរ ជិះ ទូក លូ មូត សិះ កេះណោះ អើ ជា «ពិ ពិន យួង តាំងលេវ៉ា ឡា ប៉ាក់ ហាង តោ»។ មូត សិះ កា ជេវ ទូក ឡា លូ អើ។

២៣ ផះ អន់ខែ យួង ណោះ យីស៊ូ តែប ហ្លាក់ ជាឌី ទី ខ្យាល តិស តិ ទៀក តាំងលេវ៉ា ណោះ ប្រ្លឹក អន់ វ៉ាំងក្លាច ទៀក ម៉ុត កាណាង ទូក បើត ចឹង ប៉ាញ ទូក ចឹង កាឡាប ហង។

២៤ មូត សិះ ឡា វ៉ា យីស៊ូ ជា «ណោយូ! ណោយូ! ពិន ចឹង តោ កិញអៀ ហង»។ យីស៊ូ កា អូរ អន់តាវ កេះ ណោះ ទិប ខ្យាល លូ ទៀក វ៉ាំងក្លាច ណោះ ខ្យាល លូ ទៀក កា ស្វាស ឡាត។

២៥ កេះណោះ យីស៊ូ អំបញ លូ អន់ខែ ជា «ញ៉ា អន់ដីស អូ សៀ ប្រ្លឹះ ប?» អន់ខែ អ្យក អ៊ីរៗ លូ ញម ខា ក់ ម៉ោញ កាប លូ ម៉ោញ ជា «អើ អា ប៉ាណូស នីចម៉? អើ អូ ទិប ខ្យាល លូ ទៀក ណោះ ខ្យាល លូ ទៀក វ៉ាំង អើ នីអៀ»។

សារ យីស៊ូ តាំងហ្សិត ប្រ្លឹះ បើត ឡាច់ ឡឹង ប៉ាណូស

២៦ យីស៊ូ លូ មូត សិះ អន់ខែ យួង ទីល ប៉ាក់ ហាង ហះ ព្រី សុនសាត កេវ៉ាស៊ីន ឡាក់ អ្នែ ត្រង់ លូ ខេត កាលីឡេ។

២៧ ផះ យីស៊ូ ហារ ប៉ាក់ តោក កា ទី ប៉ាណូស ឡឹង មៀង ពូ ម៉ោញ ដូរ ឡាក់ ប្រ្លឹះ ប្រ្លឹក អើ ពីះ ប៉ាក់ ចារ យី ស៊ូ។ អើ អូ កាសិប ពៀត ខោ អារ ទុញ កេះ កា អូ អ្នែ ពឹង ហី ដេល អើ អ្នែ ដឹង រចារ ពូ តប់ ប៉ាឡេ។

២៨ សាត់ បំបំ យីស៊ូ អើ កាដាប សាប្លឹះ លូ កាប ស្រែក តុត ពុត ជា «អី យីស៊ូ គន ប្រ្លឹះ តិស ហ្លឹក ឡឹង ពូ អីស ទី សារ ញ៉ា លូ អាញ? អាញ បំ ឡោម អីស ជេ តាត់ ប៉ាណាប អាញ»។

២៩ ប្រ្លឹះ បើត កាប នីណោះ ញន កា យីស៊ូ តាំងហ្សិត ឡាច់ ឡឹង កាម៉ាក់ ណោះ។ ប្រ្លឹះ បើត ម៉ុត កាណាង អើ អៀង ទង កេះ។ ពូ តាឡាប ញ៉ាម អើ ទិប ចែត ណោះ លូ កត់ លូ ច្រាល ហះកា អើ វ៉ាក់ ណោះ សាន់ដូ ច្រាល កេះ ណោះ ប្រ្លឹះ បើត ប៉ាណា អើ ឡា អ្នែ ប៉ាក់ ព្រី ស្រី។

៣០ យីស៊ូ អំបញ លូ អើ ជា «ញ៉ា សិច អីស?» អើ តើល ជា «អាញ សិច តាបំលំ តាហាន» ខង ទី ប្រ្លឹះ បើត អៀង ម៉ុត កាណាង អើ។

៣១ ប្រ្លឹះ បើត ទីណោះ កា ឡោម យីស៊ូ ជេ អន់ អើ តាំងហ្សិត ឡាច់ អន់ខែ អន់ ឡា កាណាង ឡះ ជ្រុ ចារ ប្រ្លឹះ ចែត ថូត ប្រ្លឹះ បើត។

៣២ ក្បាម រណោះ ទី សាតែ អៀង ម៉ោញ តាបំលំ ផះ អ្នែ ណាំង សា រដុង ប៉ានីម។ មូត ប្រ្លឹះ បើត ឡោម យីស៊ូ អន់ អន់ខែ ម៉ុត ពឹង តាបំលំ សាតែ ណោះ ឡុត យីស៊ូ កា កម អន់ ដេល។

៣៣ មូត ប្រ្លឹះ បើត កា ឡាច់ ឡឹង កាម៉ាក់ ណោះ ម៉ុត ពឹង សាតែ។ តាបំលំ សាតែ កា សាតាក់ ជីរ ច្រាំង ប៉ានីម ត្រុត ឡា ទី ពឹង ទៀក តាំងលេវ៉ា ឡង ទៀក តោ ទី។

៣៤ ផះ មូត រង សាតែ បំបំ សារ នីណោះ អន់ខែ កា សាតាក់ សីត រះ លូ មូត កាំឡាំង អ្នែ ប៉ាក់ មៀង លូ មូត កាំ ឡាំង បក់ អ្នែ ប៉ាក់ ស្រុក កេះ។

៣៥ កាំឡាំង អៀង កា ឡា ហៃ សារ ណោះ ទីល ប៉ាក់ ចារ យីស៊ូ អន់ខែ បំបំ ប៉ាណូស បក់ ប្រ្លឹះ បើត ឡាច់ ណោះ ពៅ។ អើ អង់អ្នែ ហះ ជុង យីស៊ូ អើ ដាក់ ហ្លង់ កេះ លូ កាសិប ពៀត ខោ អារ ដេល។ ណោះ អន់ខែ អ្យក ទីខ្ល។

៣៦ មូត បក់ ទី បំបំ សារ ណោះ ម៉ាក់ តាំងឡា អន់ខែ រះ កា ពូ ឡឹង សារ ប៉ាណូស ប្រ្លឹះ ប្រ្លឹក ណោះ អើ ដាក់ កេះ។

៣៧ កាំឡាំង ស្រុក បក់ អ្នែ រចារ កេវ៉ាស៊ីន ទីខ្ល អន់ខែ ឡោម យីស៊ូ ប្រើ អើ ចាក ឡាច់ ឡឹង ស្រុក ចារ អន់ខែ ណោះ ខង អន់ខែ អ្យក ខាក់។ ទីល នីណោះ យីស៊ូ ជីរ ជិះ ទូក រីល សីត ឡុត។

៣៨ កាម៉ាក់ ឡាក់ មូត ប្រ្លឹះ បើត ឡាច់ ណោះ ឡោម បំ ឡា អ្នែ អន់ខ្ល លូ អើ ដេល ហះកា យីស៊ូ ប្រើ អើ សីត លូ កាប ជា

៣៩ «ហាក់ ស្ថិត ប៉ាក់ ហី អីស ទៅ ពិ ! កេះណោះ រ៉ះ សារ ឡាក់ ប្រ្រឹះ បិកកាតយ័ ទី តាក់ អន់ដាក់ អីស»។ កាម៉ាក់ ណោះ កា ចាក រ៉ះ កា កាំឡាំង ពីង មៀង ឡឹង សារ យីស៊ូ តាក់ អន់ដាក់ អើ។

សារ យីស៊ូ តាក់ អន់ដាក់ ស្ថិត គន រតី យ៉ែរ៉ះ

៤០ ប៉ាក់ យីស៊ូ ស្ថិត កេះ កាំឡាំង ទិខ្ល ហាប់ អើ ខង ពូ ក្បាក់ សាណាង ដឹង កា អើ ស្ថិត។

៤១ ផះ ណោះ ទី កាម៉ាក់ ម៉ោញ ដួរ សិច យ៉ែរ៉ះ អើ ឡាក់ ក្រាក់ រ៉ាំងហៃ រ៉ាំង អើ កា ពីរ កាដាប សាប់ ៖ ហះ ផុង យីស៊ូ លូ ឡោម ជៀក យីស៊ូ ឡាក់ ប៉ាក់ ហី អើ

៤២ ខង អើ ទី គន អង់កាន់ ដឹង ម៉ោញ យី អាញ ១២ សាណា ផះ អីត យីប ក្បាម ចឹង តើ ឡាក់ កេះ។

ផះ យីស៊ូ ចាក រទ្រង ណោះ ទី កាំឡាំង អៀង អង់អៀះ គូប សោប ជុំ អើ។

៤៣ ផះ ណោះ ទី អង់កាន់ ម៉ោញ ដួរ អីត ជីរ អញ្ជុ ទុញ ១២ សាណា កេះ។ * អូ ទី ញើ អ៊ូ តាក់ អន់ដាក់ អើ អុះ។

៤៤ អង់កាន់ ណោះ អើ ចាក ពួយ រទ្រង អង់កក់ ម៉ុត សាប៉ាក់ ឡាណុច អារ យីស៊ូ ផាខី ផាម អើ ណោះ កា ងត់ អន់ តាន់ ផុង ឡុត។

៤៥ យីស៊ូ អប់ញ លូ ពូ ផា «ញើ សាប៉ាក់ អារ អាញ ?» ផះ ពូ ប៉ាតែក ផា អូ កាន់តើស អើ អុះ ណោះ ពេត្រុះ តើល ផា «ណែយូ ! ទី កាំឡាំង អៀង អង់អៀះ គូប ជុំ អីស អន់ខែ ទិខ្ល កាន់តើស អីស»។

៤៦ ហះកា យីស៊ូ កាប ផា «ចាបះ កា ទី ប៉ាណូស ម៉ោញ ដួរ សាប៉ាក់ អាញ តាទីច ខង អាញ កាតាំង អំប៉ញ អីញ អាញ តាក់ អន់ដាក់ ពូ»។

៤៧ អង់កាន់ ណោះ ហៃ កា ចឹង អោន អូ សាតិម អុះ អើ ម៉ុត កាដាប ហះ ម៉ាក់ យីស៊ូ ទីប អ្សក រ៉ាំងត។ កេះណោះ អើ រ៉ះ ហះ ម៉ាក់ កាំឡាំង អៀង ឡឹង ខ បះ អើ សាប៉ាក់ យីស៊ូ លូ រ៉ះ ផា ឡាកោ អើ ដាក់ អីត ណោះ ដេល។

៤៨ កេះណោះ យីស៊ូ កាប លូ អើ ផា «អី គន អីស ដាក់ កេះ ញុន កា អីស ស្មើ។ ចាក ពិ ចាក ដាក់ ប៉ាឡឹង»។

៤៩ ផះ យីស៊ូ អ៊ូ កាប ទី កាម៉ាក់ ម៉ោញ ដួរ ពីរ ឡឹង ហី យ៉ែរ៉ះ រ៉ះ ផា «គន អង់កាន់ អីស តើ កេះ ដៃ តាក់ អង់ខើ ក ណែយូ ហង»។

៥០ យីស៊ូ កាតាំង សារ កាម៉ាក់ ណោះ រ៉ះ អើ កា រ៉ះ កា យ៉ែរ៉ះ ផា «ដៃ យីត អីស ក្រាន់ កា ស្មើ ដោច ណោះ គន អីស ចឹង រ៉ីស ស្ថិត ហង»។

៥១ ប៉ាក់ យីស៊ូ ឡាក់ ទីល ហី កេះ អើ អូ អន់ ញើ ម៉ុត ពួយ អើ ពីង កាណាង អុះ អន់ ដឹង ពេត្រុះ យ៉ាកុប យូ ហាន លូ មើត ពី សាស្មា ណោះ ហង។

៥២ កាំឡាំង ទិខ្ល ផះ អ៊ូ ញ៉ា អង់ហ្សាំង តាប៉ាប កា សាស្មា ណោះ ហះកា យីស៊ូ រ៉ះ កា អន់ខែ ផា «ដៃ ញ៉ា ហង ខង ណាង អា អូ តើ អុះ អើ ក្រាន់ កា តែប ហ្សាក់ ដោច»។

៥៣ ពូ កាកីក ប៉ាដើក ប៉ាញ ចើរ កា យីស៊ូ ខង អន់ខែ អ៊ូ អន់តត់ ផា ណាង ណោះ តើ តាទីច កេះ។

៥៤ ហះកា យីស៊ូ ចឹក តី សាស្មា ណោះ លូ កាប ផា «អី ណាង ចិ ហត់ អ្សរ ឡុក ពិ»។

៥៥ ប៉ាដាក់ បក់ តើ ណោះ កា រ៉ីល ស្ថិត ណារូ សាស្មា ណោះ កា អ្សរ អង់អ៊ូ ឡុត។ យីស៊ូ ប្រើ ពូ អ្សក សាណា ញ៉ា អន់ កា សាស្មា ណោះ សា។

៥៦ មើត ពី សាស្មា អង់កាន់ ណោះ ញុន ខាក់ ហះកា យីស៊ូ អូ អន់ អន់ខែ រ៉ះ សារ ណោះ កា ពូ អុះ។

៩

សារ យីស៊ូ ប្រើ សីះ អើ ចាក

១ កេះណោះ យីស៊ូ អើ សីះ ១២ ដួរ ពីរ តុំ កេះណោះ អើ អន់ អន់ខែ ទី អំប៉ញ ទ្រុះ ប្រ្រឹះ ប្រឹត ប្រ្រឹះ រ៉ុក ទិណោះ ទីប អន់ អន់ខែ អ៊ូ តាក់ អន់ដាក់ អីត ពូ អន់ទៀតៗ អន់ ដាក់ ដេល។

២ កេះណោះ អើ ប្រើ អន់ខែ ចាក រ៉ះ សារ រ៉ាំងហៃ រ៉ាំងខ្យា ម៉ះ ប្រ្រឹះ បិកកាតយ័ ទីប តាក់ អន់ដាក់ ពូ អីត ពូ អន់ ដាក់ ដេល។

៣ អើ អន់តត់ រ៉ះ កា អន់ខែ ណារូ ផា «ផះ អន់ដីស ចាក ណោះ ដៃ ទ្រុង ឡាក់ កាណាតី ញ៉ា យីះ ឆ្លឹង កាទុង កា តាម កាទុង កាតាម សាណា សាណាត កាតាម លៀន កាក់ កាតាម លូ ដៃ ពៀត អារ ពៀរ តាល់ ដេល។

៤ ផា អន់ដីស ម៉ុត អ៊ូ ពីង ហី ចំ កាតាម បំរ អន់ដីស អ៊ូ ពីង ហី ណោះ លើយ ទីល ដាវ អន់ដីស ចាក ឡាក់ ឡឹង ស្រុក ណោះ។

* ៨:៤៣ ៨:៤៣ ញ៉ា ពូ ប្រាក់ លូ តី ម៉ោញ ចំលួន ធម្ម ប៉ានីរ ផាះ អើ អ្សក រ៉ាំង អំប៉ាស អៀង កេះ ដេល ច្បាល់ ម៉ូអ្សា តាក់ អន់ដាក់ ឡាកោ អើ ណោះ ហះកា ...។

៥ ជា ស្រុក ចំ ពូ អូ ហាប់ អន់ដីស អន់ដីស ត្រង់ ចាក ឡាច់ ឡើង ស្រុក ណោះ ទើប តាតូ ឡាច់ កាបក់ តេះ ឡើង ដុង ភ្នំ តាំបាង ជា អន់ដីស អូ ត្រង់ លូ ពូ»។

៦ មូត សីះ កា ចាក រិះ សារ ដាក់ ណោះ ឡើង ស្រុក ម៉ោញ ឡា ប៉ាត់ ស្រុក ម៉ោញ លូ តាត់ អន់ដាត់ ពូ អិត ពូ ត្រឹប ចារ អន់ ដាត់ ដេល។

៧ សាដាច់ ហេរត កាតាំង ពូ រិះ ឡើង ដារ យីស៊ូ ប្រគំ ទិណោះ អើ កា អូ អូ ចឹង ត្រង់ យីត នីចម៍ អុះ ខង បក់ អន់ ដា ផា រតី យូហាន រីស សីត កេះ។

៨ បក់ អន់ដា ផា រតី អេលីយ៉ា តាំបាង ឡាកោ អន់ ពូ បំបំ កេះ បក់ អន់ដា ណារ៉ូ ផា រតី យូ ហ្ន៎ះ សើត ពៃ ម៉ោញ ដូរ រីស សីត។

៩ ហះកា សាដាច់ ហេរត កាប ផា «យូហាន ណោះ អាញ ប្រើ ពូ កាសិត អង់កូ កេះ ទីល នីណោះ ប៉ាណូស បក់ អូ ប្រគំ សារ អំរ៉ាញ នៃរ អា ឡាក់ អាញ កាតាំង ពូ រិះ អា ញ អើ ណោះ?» អើ កា បិច ឡា ហៃ យីស៊ូ ខាក់។

សារ យីស៊ូ អន់ ណុំ បាំង កា កាំឡាំង អៀង

១០ ប៉ាត់ មូត សីះ សីត កេះ អន់ខែ រិះ កា យីស៊ូ ទិ ដារ ឡាក់ អន់ខែ ទី ប្រគំ ណោះ ហង កេះណោះ អើ ជៀក អន់ខែ ឡាច់ តាង ឡើង កាំឡាំង ឡា ប៉ាត់ ស្រុក បេតសៃដា។

១១ ហះកា កាំឡាំង អូ អន់តត់ អន់ខែ កា ឡា ពូ យ យីស៊ូ ដេល អើ កា រាំងហៃ អន់ខែ លូ រិះ ឡើង សារ ប្រ្ន៎ះ រាំង ហៃ រាំងខ្យា អន់ អន់ខែ សាំយ៉ាំង ទើប អើ តាត់ អន់ដាត់ ពូ អិត ពូ អន់ ដាត់ ដេល។

១២ ប៉ាត់ ដារ ក្បាម ចឹង ម៉ាំង កេះ មូត សីះ ១២ ដូរ ណោះ រិះ កា យីស៊ូ ផា «អីស ប្រើ កាំឡាំង សីត ឡុត ពិ ម៉ាត់ អន់ខែ ចាក ណាំង តាច់ សាណា សាណិត លូ ណាំង ចារ ដំ រស្រុក តេះ បក់ អ្នក ក្បាម រអា ខង ហះ ចារ អា ឡាដាន់ ខាក់»។

១៣ ហះកា យីស៊ូ តើល ផា «អន់ដីស អន់ សាណា កា អន់ខែ សា ណើ»។ ហះកា អន់ខែ តើល ផា «ញីន ទី ដឹង ណុំ បាំង ប៉ាតាម កាតុ លូ កា ញៀរ ក្បាំង ទីល នីណោះ នីចម៍ ចឹង ប្រគំ? ញ៉ា ញីន ចឹង ឡា តាច់ សាណា សាំរ៉ាប់ អន់ កា កាំឡាំង ទិខ្ម អា ប?»

១៤ ខង កាំឡាំង ណោះ កាក់ ដឹង មូត កាម៉ាក់ យី ៥០០០ ដូរ។ យីស៊ូ រិះ កា មូត សីះ ផា «ហត់ អន់ដីស ប្រើ អន់ខែ អង់អ្នក មិន ចារ ៗ ពិ កាណាង ម៉ោញ ចារ យី ៥០ ដូរ»។

១៥ មូត សីះ កា ប្រើ កាំឡាំង ទិខ្ម អង់អ្នក ពឹង តេះ ប្រគំ ឡាក់ កា អើ រិះ ណោះ ហង។

១៦ កេះណោះ យីស៊ូ អ្យក់ ណុំ បាំង ប៉ាតាម កាតុ លូ កា ញៀរ ក្បាំង ណោះ ងើយ ហៃ ពឹង ថ្លែង ប៉ានេ ប្រ្ន៎ះ កេះ ណោះ គុ អន់ កា មូត សីះ ភ្នៀ ជែក អន់ កា កាំឡាំង សា។

១៧ កាំឡាំង សា ផិត ទិខ្ម។ កេះណោះ អន់ខែ ទូញ រាំងដាប់ ណុំ បាំង សល់ ឡើង ពូ សា ណោះ ទី ១២ កាអ៊ី។

សារ យីស៊ូ បាំងហៀន សីះ អើ

១៨ ទី ដារ ម៉ោញ ផះ យីស៊ូ ម៉ន់ អ្នក តាង ឡើង កាំឡាំង មូត សីះ អ្នក អន់ខ្លូ លូ អើ ដេល ណោះ អើ អំបំញ លូ អន់ ខែ ផា «កាំឡាំង ពូ ផា អាញ អា យី ប៉ាណូស នីចម៍?»

១៩ មូត សីះ តើល ផា «បក់ អន់ដា ផា រតី យូហាន ឡាក់ បាំងហុំ ពូ អន់ដា ណារ៉ូ ផា រតី អេលីយ៉ា ហះកា ទី បក់ អន់ដា ណារ៉ូ ផា រតី យូ ហ្ន៎ះ សើត ពៃ ម៉ោញ ដូរ រីស សីត»។

២០ កេះណោះ យីស៊ូ អំបំញ លូ អន់ខែ ណារ៉ូ ផា «កាប៉ាច់ អន់ដីស អន់ដីស ផា អាញ អា ប៉ាណូស នីចម៍?» ពេ ត្រុះ កា តើល ផា «អីស អា បក់ ប្រ្ន៎ះ បិកកាតយ រើស អន់ ប្រគំ សាដាច់»។

២១ ហះកា យីស៊ូ អន់តត់ រិះ កា អន់ខែ អូ អន់ រិះ សារ អា កា ពូ អុះ។

២២ អើ រិះ ណារ៉ូ ផា «ប៉ាណូស អាញ ត្រង់ ប៉ាណាប អៀង នៃរ។ មូត ត្រាត់ រាំងហៃ មៀង មូត ម៉ែត ត្រាត់ រាំង ម៉ះ ប្រ្ន៎ះ លូ ណែយ បាំងហៀន ចាបាប ចឹង អូ ណិស កា អាញ អន់ខែ ចឹង ប៉ានេ តោ អាញ ហះកា បែង ដារ ឡើង ណោះ ប្រ្ន៎ះ ចឹង តាត់ អង់រីស សីត អាញ ណារ៉ូ»។

២៣ កេះណោះ អើ រិះ កា កាំឡាំង ទិណោះ ផា «បក់ ញី បិច ចាក ពូ យ លូ សៀ អាញ ដៃ យីត កា ឡាកោ ទៅ ត្រ ក់ សាឡាក់ ឡាកោ គយ អ៊ឹង គីង រប់ ដារ ពូ យ អាញ

២៤ ខង បក់ ចំ បិច អ្នក រីស បក់ ណោះ ចឹង តោ ហះកា បក់ ចំ តោ ញន អាញ បក់ ណោះ ចឹង អ្នក រីស។

២៥ ផា ប៉ាណូស ទី ត្រឹប កាណាតី ពឹង អង់កក់ តេះ អា ហះកា ផា អើ តោ ទី ខា ដេល ប?

២៦ ដៃ តាយស កា ពូ ញុន កា ប៉ាណូស អាញ លូ ប៉ានីរ អាញ កាប។ ផា បក់ ចំ តាយស ប៉ាណូស អាញ ចឹង អូ អន់ហ្គាល់ បក់ ណោះ ដែល ប៉ាក់ ដាវ អាញ ជីរ ទឹប ទី តាតារ ក្លាត់ ម៉ះ អាញ លូ ម៉ះ ពី អាញ ទឹប អន់ខូ លូ បិយ ប្រ្រឹះ ដាក់ ត្រង់។

២៧ អាញ រ៉ះ កា អន់ជីស តាទីច ផា ទី កាំឡាំង បក់ អន់ដា ឡាក់ អ្នែ ហះ អា ចឹង អូ តានី តោ អុះ អន់ខែ ចឹង ប៉ប័ សារ ប្រ្រឹះ រ៉ាំងហៃ រ៉ាំងខ្យា»។

សារ យីស៊ូ ម៉ាច់ ឡាកោ

២៨ យី អែរី តាំងហាម ដាវ ឡឹង យីស៊ូ រ៉ះ សារ ណោះ អែរី ជៀក ពេត្រុះ យូហាន លូ យ៉ាកុប ហារ ពឹង ប៉ានីម ភ្លើ ម៉័ន។

២៩ ផះ យីស៊ូ ម៉ន់ ផាឌី ម៉ះ ម៉ាត់ ឡាច់ តាតារ សឹង ខោ អារ អែរី កើត បាក តាំព្នង។

៣០ ផះ ណោះ ទី ប៉ាណូស រៀវ ដូវ អ្នែ កាកាប លូ អែរី យី រតី ម៉ូសេ លូ រតី អេលីយ៉ា

៣១ ទឹប ទី តា តារ ក្លាត់ ពឹង ឡាកោ អន់ ខែ។ អន់ ខែ កាកាប ឡឹង សារ ឡាក់ យី ស៊ូ ចឹង តោ ប៉ាក់ មឿង យេរូសាឡឹម។

៣២ ពេត្រុះ លូ គូប អែរី អន់ខែ កកី តែប ខាក់ ប៉ាក់ អន់ខែ សាទីរ ប៉ប័ យីស៊ូ ឡាច់ តាតារ ក្លាត់ លូ ប៉ប័ កាម៉ាក់ រៀវ ដូវ អន់តារ អន់ខូ លូ អែរី ដែល។

៣៣ ផះ រតី ម៉ូសេ លូ រតី អេលីយ៉ា ចឹង ចាក ឡាច់ ឡឹង យីស៊ូ ណោះ ពេត្រុះ កាប ផា «ណែយូ ញីន អ្នែ ហះ អា ដាក់ ខាក់ ញីន ចឹង ប្រឹត រ៉ាណោះ ប៉ែង អន់ កា អីស ម៉ោញ អន់ កា រតី ម៉ូសេ ម៉ោញ លូ អន់ កា រតី អេលីយ៉ា ម៉ោញ»។ អែរី កាប ណោះ អូ អូ អន់តត់ ផា អែរី កាប ឡឹង សារ ញ៉ា អុះ។

៣៤ ផះ ពេត្រុះ អ្នែ កាកាប ឡឹង សារ ណោះ ផាឌី ទី កាម៉ល់ ពីះ កាត្រាប អន់ខែ។ អន់ខែ អ្នក ខាក់ ផះ អន់ខែ អ្នែ កាណុង កាម៉ល់ ណោះ។

៣៥ កេះណោះ អន់ខែ កាតាំង ប៉ានីរ កាប ឡឹង កាម៉ល់ ណោះ ផា «អា ហង គន អាញ តាំងឡា អាញ ទី អ៊ើស* អែរី ហាក់ សាំយ៉ាំង អែរី ពី»។

៣៦ កេះ កាតាំង ប៉ានីរ កាកាប ណោះ អន់ខែ ប៉ប័ ដឹង យីស៊ូ ម៉ោញ ដូវ អែរី ណារ៉ុ។ ផះ រ៉ាំងរ៉ាំង ណោះ កា ពៀ កា អន់ខែ អូ រ៉ះ អុះ សារ អន់ខែ ប៉ប័ ណោះ។

សារ យីស៊ូ ទ្រុះ ឡាច់ ប្រ្រឹះ ប៊ីត ឡឹង សាស្វា ម៉ោញ ដូវ

៣៧ ប៉ាក់ ដាវ អន់តីត អន់ខែ ជីរ ឡឹង ប៉ានីម កេះ ទី ប៉ាណូស រៀង ឡាក់ ប៉ាក់ ចារ យីស៊ូ។

៣៨ ផះ ណោះ ទី កាម៉ាក់ ម៉ោញ ដូវ កាណុង កាំឡាំង ណោះ កាប ម៉ែប ផា «អី ណែយូ អាញ ប៉រ ឡោម អីស ប៉រ អីស តាប៉ាប តាប៉ុន កា គន អាញ ណោ ខង អាញ ទី គន ដឹង ម៉ោញ ណោះ ហង។

៣៩ ហៃ ប្រ្រឹះ ប៊ីត ម៉ុត កាណុង អែរី រ៉ប អែរី ម៉ុត អែរី ប្រឹត អន់ គន អាញ អងហ្សាំង លូ សាំប៉ត់ ឡាឡាក់ សាស្វាល់ ឡាច់ កាំពុះ ពីរ កាង។ ប្រ្រឹះ ប៊ីត ណោះ ប្រឹត កា អែរី តុត យ៉ិប កេះណោះ អែរី កា ឡាច់ ឡឹង អែរី ប៊ីត។

៤០ អាញ ឡោម ម្នត សិះ អីស ប្រើ អន់ខែ ទ្រុះ ឡាច់ ប្រ្រឹះ ប៊ីត ណោះ កេះ ដែល ហះកា អន់ខែ ទ្រុះ អូ ឡាច់ អុះ»។

៤១ យីស៊ូ កាប កា អន់ខែ ផា «អី ម្នត កាង កល់ អូ ចៃ ស្មៅ លូ ទី ពុត អឹក! ត្រត់ អន់ អាញ អ្នែ ទុញ ប៉ុប ចំ ណារ៉ុ លូ អន់ជីស អា? ប៉ិះ អ្នក គន អីស ណោះ ឡាក់ ប៉ាក់ អាញ អា»។

៤២ ផះ សាស្វា ណោះ ចាក ម៉ុត ប៉ាក់ យីស៊ូ ប្រ្រឹះ ប៊ីត តាត់ អំប៉ក់ ឡាឡាក់ សាស្វាល់ តុត យ៉ិប ទូត ហះកា យី ស៊ូ កាប កា ប្រ្រឹះ ប៊ីត លូ តាត់ អន់ដាក់ សាស្វា ណោះ កេះណោះ ជីន កា ពី អែរី ទៅ។

៤៣ កាំឡាំង ទីខូ ញម ខាក់ កា សារ អំរិញ អីញ កេង ខាក់ ម៉ះ ប្រ្រឹះ ប៊ីកកាតយី ណោះ។

សារ យីស៊ូ ប៉ាំងហៀន សិះ អែរី ណារ៉ុ

ផះ កាំឡាំង ទីខូ អ្នែ ញម ឡឹង សារ យីស៊ូ ប្រឹត ណោះ យីស៊ូ រ៉ះ កា ម្នត សិះ អែរី ផា

៤៤ «ហាក់ អន់ជីស សាំយ៉ាំង កាខាក់ សារ ទី អា ពី បា ប៊ីត ណារ៉ុ ពូ ចឹង រ៉ុប ជីន ប៉ាណូស អាញ អន់ កា ពូ ប្រឹត បាប»។

៤៥ ហះកា ម្នត សិះ អូ ហ្នង ឡឹង សារ អែរី រ៉ះ ណោះ អុះ ខង ប្រ្រឹះ អោន សារ ណោះ អូ អន់ អន់ខែ ហ្នង។ អន់ ខែ កា អូ ខីន អំបញ្ច អែរី ឡឹង សារ ណោះ ដែល។

៤៦ ផះ ណោះ ម្នត សិះ កា កាប ប៉ាតែក លូ គូប សោប ផា កាណុង កាំឡាំង អន់ខែ ណោះ ពៀ ប្រឹត តីស ឡឹង ពូ។

៤៧ ហះកា យីស៊ូ ហ្នង ឡឹង ពុត អន់ខែ យឹត ណោះ អែរី អ្នក សាស្វា ម៉ោញ ដូវ អន់ អន់តារ ហះ សានែង អែរី។

* ៩:៣៥ ៩:៣៥ ទី អ៊ើស ហ្នា ពូ ត្រាត់ លូ តី ម៉ោញ ចំលួន ផាះ ប៉ុច ចៃ កា។

៤៨ គេនោះនោះ អើ កាប ជា «ព្រឺ ប៊ុច ថៃ កា សាស្តា អា ញួន អាញ ឡាក់ កា អើ ប៊ុច ថៃ កា អាញ ដេល ព្រឺ ប៊ុច ថៃ កា អាញ ឡាក់ កា អើ ប៊ុច ថៃ កា ប្រឺ៖ ប៊ុកកាតយ័ ឡាក់ ប្រឺ អាញ ពិះ ប៉ាត់ អា ដេល។ កាណាង កាំឡាំង អន់ ដីស អា ព្រឺ ប៉ាស្រុក ឡុកោ ថិ ឡឺង ពូ យី អើ ណោះ ហង តីស ឡឺង ពូ»។

៤៩ យូហាន រ៉ះ កា យីស៊ូ ជា «ណែយ ញីន ប័ប័ ប៉ាណូស ម៉ោញ ដូរ ទ្រុះ ឡាច ប្រឺ៖ ប៊ុក ញួន កា សិច អីស។ ញីន ទីប អន់ អើ ប្រឺត៍ នីណោះ អុះ ខង អើ អូ ចាក ពូយ អីស ឡាក់ កា ញីន»។

៥០ ណោះ យីស៊ូ តើល អើ ជា «ដៃ ទីប អើ បក់ ព្រឺ អូ ណាំង សារ លូ អន់ដីស បក់ ណោះ កា កាំឡាំង អន់ដីស ដេល ហង»។

៥១ ប៉ាត់ ក្បាម ចឹង ទីល ដាវ កាំឡាត់ យីស៊ូ ត្រត់ ហារ ពឹង ប្លែង គេះ អើ កា ចាក ឡាក់ ប៉ាត់ មឿង យេរូសាឡឹម ឡុត។

៥២ ហះកា អើ ប្រឺ សិះ អើ បក់ អន់ដា ចាក អន់ទ្រួល ឡឺង អើ មួត ណោះ កា ចាក មុត កាណាង ស្រុក សុនសាត សាម៉ារី កៀ ណាំង ទ្រៀម ចារ អន់ កា អើ។

៥៣ ហះកា កាំឡាំង ស្រុក ពូ ណោះ អូ អន់ អើ អ្នក ហះ ណោះ អុះ ខង ពុត អើ ប៊ុច ឡាក់ ប៉ាត់ មឿង យេរូសាឡឹម។

៥៤ ផះ យ៉ាកុប លូ យូហាន ប័ប័ នីណោះ អន់ខែ កា អំបញ្ច លូ យីស៊ូ ជា «នីចម ពិ តាំងឡា អីស ប៊ុច ប កា ញីន ចឹង អើ ប្រឺ៖ ប្រឺ ប៉ាឡឺ អញ ឡឺង ប្លែង សា អន់ខែ អា»។

៥៥-៥៦ ហះកា យីស៊ូ កាលែង ហែ លូ កាប កា អន់ខែ ។ គេនោះ អន់ខែ ចាក ឡាក់ ប៉ាត់ ស្រុក ពូ ម៉ោញ ណាវ។

៥៧ ផះ អន់ខែ ចាក រទ្រង ទី កាម៉ាក់ ម៉ោញ ដូរ កាប លូ យីស៊ូ ជា «អាញ ចឹង ប្រឺត៍ សិះ ចាក ពូយ អីស ដេល យី៖ អីស ឡាក់ ប៉ាត់ ចំ កាតាម»។

៥៨ យីស៊ូ តើល អើ ជា «សូ ព្រឺ ទី រ៉ុង ម៉ះ អើ សែម កា ទី សំប៉ូរ ម៉ះ អើ ដេល ហះកា ប៉ាណូស អាញ អូ ទី ចារ មុត កាំឡា អុះ»។

៥៩ យីស៊ូ កាប លូ ប៉ាណូស ម៉ោញ ដូរ ណាវ ជា «ច ចាក ពូយ អាញ»។ ហះកា អើ ណោះ តើល ជា «ពិ តាំង ឡា អីស អន់ អាញ សីត តប់ ប៉ាទ្រូ ពិ អាញ ហី»។

៦០ ហះកា យីស៊ូ តើល ជា «អន់ ប៉ាណូស តោ តប់ គូប អន់ខែ ពិ។ កាប៉ាច អីស ហត់ ចាក រ៉ះ ឡឺង សារ រ៉ាំងហែ រ៉ាំងខ្យា ម៉ះ ប្រឺ៖ ប៊ុកកាតយ័ ពិ»។

៦១ គេនោះ ទី ប៉ាណូស ម៉ោញ ដូរ ណាវ រ៉ះ ជា «ពិ តាំងឡា អាញ ចឹង ឡាក់ ពូយ អីស ដេល ហះកា អីស អន់ អាញ សីត រ៉ះ លូ កាំឡាំង ហី អាញ ហី»។

៦២ ហះកា យីស៊ូ រ៉ះ កា អើ ជា «ប៉ាណូស ចំ មុត ថៃ ណា គេនោះ កាលែង ហែ ញ៉ា ៗ តែង ប៉ាអប់ ៖ ប៉ាណូស ណោះ ចឹង អូ ត្រត់ លូ សារ រ៉ាំងហែ រ៉ាំងខ្យា ម៉ះ ប្រឺ៖ ប៊ុកកាតយ័ អុះ»។

90

សារ យីស៊ូ ប្រឺ សិះ អើ ៧០ ដូរ ចាក អន់ទ្រួល

១ អន់តីត ឡឺង ណោះ យីស៊ូ ឡាក់ ពិ តាំងឡា អើស អ្យក់ សិះ ៧០ ដូរ* ណាវ គេនោះ អើ ប្រឺ ពូ ចាក ពៀរ ដូរ ៗ ឡាក់ អន់ទ្រួល គ្រីប ស្រុក គ្រីប មឿង ឡាក់ អើ យីត ចឹង ឡាក់ ណោះ ហង។

២ យីស៊ូ រ៉ះ កា ពូ ជា «ទី ពៀរ អៀង ខាក់ ឡាក់ ត្រត់ ច្រូត ហះកា ប៉ាណូស ច្រូត ប៊ែត ដូរ តាឡាម។ ទីល នីណោះ ហត់ អន់ដីស ឡោម ប្រឺ៖ ប៊ុកកាតយ័ ឡាក់ តាំងឡា មីរ អន់ អើ ប្រឺ ពូ ឡាក់ ច្រូត ពៀរ ពឹង មីរ អើ អា។

៣ ហត់ ឡាក់ ពិ ហែ អាញ ប្រឺ អន់ដីស ឡាក់ អា រ៉ុច លូ អន់ គន ចៀម អ្នែ ពឹង អន់តីត តាបល់ សូ ព្រឺ។

៤ ដៃ ទ្រង ឡាក់ កាតិប លៀន កាទុង លើ ក៏ប ពៀរ ឃុ អុះ លូ អូ អន់ កាប ឡើ លូ បក់ ពៀរ រទ្រង អុះ។

៥ ជា អន់ដីស មុត ពឹង ហី ចំ កាតាម សាត់ ប៉ាន់ដា អន់ដីស ត្រត់ កាប ជា "អន់ ប្រឺ៖ ប្រឺត៍ អន់ កាំឡាំង ហី អា ទី សារ សាណាក សាវ៉ាក"។

៦ ជា ប៉ាណូស កាណាង ហី ណោះ យី ចឹង ទី សារ សាណាក សាវ៉ាក ណោះ អន់ខែ ចឹង ទី សារ សាណាក សាវ៉ាក ឡាក់ កា អន់ដីស ជា តាទីច។ ជា អន់ខែ អូ យី ចឹង ទី សារ សាណាក សាវ៉ាក សារ អន់ដីស ប៉រ ណោះ ចឹង សីត ប៉ាត់ អន់ដីស ទៅ។

៧ ហត់ អន់ដីស អ្នែ ពឹង ហី ណោះ ហង លូ សា សាណា សាណាត ញ៉ា ឡាក់ ពូ អន់ កា អន់ដីស ណោះ ពិ ខង បក់ ប្រឺត៍ ងារ ត្រត់ ទី លៀន ពូ ច្រាល់។ ដៃ ត្រូវ ចារ អ្នែ ឡឺង ហី ម៉ោញ ឡាក់ ប៉ាត់ ហី ម៉ោញ ណាវ។

† ៩:៥៥-៥៦ ៩:៥៥-៥៦ ឃ្លា ពូ ច្រាត់ លូ តិ ម៉ោញ ចំលួន ឆែម ប៉ានិរ ដោះ ជា «អន់ដីស អូ អន់តីត កា ទី ប៉ាត់ ញ៉ា កាណាង ឡុកោ អន់ដីស អុះ។ អូ ត្រត់ អាញ ពិះ ចាំឡាយ ប៉ាណូស អុះ អាញ ពិះ ប៉ាត់ អា កៀ តង់ ប៉ាណូស»។ ‡ ៩:២២ ៩:២២ សារ អា ពៀរ ឡាក់ កា ប៉ាណូស ប៊ុច ចាក ពូយ យីស៊ូ ហះកា អ្នែ ប៊ុច ប្រឺត៍ ពូយ ប៉ាណូស អុះ ប្រឺ៖ ឡាក់ កា អើ ឃើយ ប្រឺត៍ ពៃ ដេល។ * ១០:១ ១០:១ ៧០ ដូរ ឃ្លា ពូ ច្រាត់ លូ តិ ម៉ោញ ចំលួន ដោះ ៧២ ដូរ។

៨ ជា អន់ដីស ម៉ុត ពីង ស្រុក ចំ កាតាម ជា ទី ពូ ហាប់ រាំង ហៃ អន់ដីស លូ អន់ សាណា សាណិត ញ៉ា កាតាម សា ពិ។

៩ ទីប តាក់ អន់ដាក់ ពូ អិត ពូ កាណាង ស្រុក ណោះ អន់ ដាក់ លូ រ៉ះ កា ពូ ជា "សារ រាំង ហៃ រាំង ខ្យា ម៉ះ ប្រ្រើ៖ បិក កាតយ័ ក្បាម័ ចឹង ទីល ប៉ាក់ អន់ដីស កេះ"។

១០ ជា អន់ដីស ម៉ុត ពីង ស្រុក ចំ កាតាម ជា ពូ អូ ចៃ ហាប់ អូ រាំង ហៃ អន់ដីស ត្រុត ខ្យា ចំ ប៉ាក់ ទ្រុង លូ កាប ជា

១១ "យ្រី៖ កាបក់ តេះ កាណាង ស្រុក អន់ដីស អា ខ្យាក់ តិត ពីង ដុង ញីន កា ញីន ចឹង តាតួ៖ អន់ កា អន់ដីស ទៅ ដេល។ ហះកា អន់ដីស ត្រុត អូ អន់តត់ ជា សារ រាំង ហៃ រាំង ខ្យា ម៉ះ ប្រ្រើ៖ បិកកាតយ័ ក្បាម័ ចឹង ទីល កេះ"។

១២ អាញ្ច៖ រ៉ះ កា អន់ដីស ជា ប៉ាក់ ដារ់ ណោះ មួត មៀង សូដី† អន់ខែ ចឹង ត្រុត ចូត ជីច ឡឹង មួត ស្រុក ណោះ។

១៣ «អី មួត ស្រុក ខ្យាស៊ិន អន់ដីស ចឹង ខ្យាបាក តាទីច ហង់។ អី មួត ស្រុក បេតសៃដា អន់ដីស កា ត្រុត ប៉ា ណាប ដេល។ ជា មួត មៀង ទីរុះ លូ មៀង ស៊ីដូន ៖ ទី បំបី សារ អំរ៉ាញ អីញ ខ្យាក់ កា អន់ដីស ទី បំបី ហះ អា ចាប៖ កា មួត មៀង ទីណោះ ចឹង ប៉ិនពែង ពុត ពៀក តាទីច ខ្យា ទីប អន់តតក កាប៉ា លូ អន់អែ ពីង អំហ្វូ ៩។

១៤ ប៉ាក់ ប្រ្រើ៖ បិកកាតយ័ តាក់ស៊ិន សារ ប៉ាណូស ទីខ្ន ខៀ មួត មៀង ទីរុះ លូ មៀង ស៊ីដូន អន់ខែ ចឹង ត្រុត ចូត ជីច ឡឹង អន់ដីស។

១៥ អី មួត មៀង កាផានីម ដៃ សាម៉ត់ ជា ប្រ្រើ៖ ចឹង តាក់ អំប៉ាក់ អន់ដីស ហារ ទីល ប្លែង យី អន់ដីស ចឹង ឡី កាណាង ត្រោម តេះ ចារ ត្រន ប៉ាទ្រុ ខ្យុត។

១៦ អើ រ៉ះ កា សី៖ អើ ណារ ជា «ញៀ ចៃ ស៊ីយ៉ាង អន់ដីស ខ្យាក់ កា អើ ស៊ីយ៉ាង អាញ ដេល ញៀ អូ ចៃ ហាប់ អន់ដីស ខ្យាក់ កា អើ អូ ចៃ ហាប់ អាញ ដេល ញៀ អូ ចៃ ហាប់ អាញ ខ្យាក់ កា អូ ចៃ ហាប់ ប្រ្រើ៖ ខ្យាក់ ប្រើ អាញ ពិ៖ ប៉ាក់ អា ដេល»។

១៧ មួត សី៖ ល០ ដូរ * សិត ទីប ទី សារ ហោក រត់ លូ រ៉ះ ជា «អី ពី តាំង ខ្យា ផះ ញីន ទ្រុះ ខ្យា ចំ ប្រ្រើ៖ បិក ឡឹង ប៉ាណូស ញន កា សិច អីស ប្រ្រើ៖ បិក កា អូត កា ញីន ដេល»។

១៨ ហះកា យីស៊ី រ៉ះ កា អន់ខែ ជា «អាញ បំបី ប្រ្រើ៖ បិក សាតាំង ឡី ឡឹង ប្លែង ខ្យាក់ កា កាំខ្យាត។

១៩ ហៃ អាញ អន់ អំរ៉ាញ អីញ កា អន់ដីស ចាក ចត់ ពិ៖ លូ កា ខៀង ខោរ លូ អំប៉ាង អំរ៉ាញ អីញ មួត តាទីរ ពិន ដេល អូ ទី ញៀ ចឹង ប្រត់ កា អន់ដីស ទី អុះ។

២០ ហះកា ដៃ ហោក កា ប្រ្រើ៖ បិក អូត កា អន់ដីស ណោះ ត្រុត ហោក រត់ កា ប្រ្រើ៖ ច្រាក់ សិច អន់ដីស គម ពីង ប្លែង តោ»។

២១ ផះ ណោះ យីស៊ី ហោក ខាក់ ញន កា ប៉ាដាត់ ប៉ាបឹង ប្រ្រើ៖ ដាក់ កាខាក់ អើ កាប ជា «អី ប្រ្រើ៖ តេះ ប្រ្រើ៖ ប្លែង ខ្យាក់ ពិ អាញ បំបី ប៉ានេ អីស ខង អីស ទី អោន សារ ទី អា កា មួត គិត ខា ហ្សាំង សាខ្យាច។ ហះកា អីស តាំបាង អន់ កា មួត អូ គិត អូ ខា អូ អូ អូ អូ ហ្លួង ត្រុត ហង ពិ អីស ប៉ាញ ពុត ប្រត់ នីអើ»។

២២ កេះណោះ យីស៊ី កាប លូ ពូ ជា «ពី អាញ ទី អន់ អាញ ហ្លួង ត្រឹប សារ អើ ទីណោះ។ អូ ទី ញៀ អន់ហ្លួល គន ប្រ្រើ៖ បិកកាតយ័ ហ្លួស ឡឹង អើ ទៅ អុះ កា អូ ទី ញៀ អន់ហ្លួល ប្រ្រើ៖ បិកកាតយ័ ហ្លួស ឡឹង គន អើ ដេល។ ទីល នីណោះ អូ ទី ប៉ាណូស ញៀ ចឹង អន់ហ្លួល ប្រ្រើ៖ បិកកាតយ័ អុះ ជា អាញ អូ តាំបាង អន់ ពូ អន់ហ្លួល»។

២៣ កេះណោះ យីស៊ី កាលែង គែង មួត សី៖ លូ កាប អូ អន់ ពូ អន់ខៀត កាតាំង ជា «ទី សារ សាណាក សាណិក តា ទីច ហង ញៀ ទី បំបី ទី សារ ខ្យាក់ អន់ដីស ទី បំបី អា។

២៤ អាញ បំបី រ៉ះ កា អន់ដីស តាទីច ជា ទី មួត រ៉ាគីយ ប្រ្រើ៖ លូ សាដាច់ សើត ពៃ អៀង ដូរ បិច បំបី សារ អន់ដីស ទី បំបី អា ដេល ហះកា អន់ខែ អូ ទី បំបី អុះ។ អន់ខែ បិច កាតាំង ដេល សារ អន់ដីស ទី កាតាំង អា ហះកា អន់ខែ អូ ទី កាតាំង អុះ»។

សារ យីស៊ី កាប ប៉ាន់ដីប ឡឹង សុនសាត សាម៉ាវី បក់ តង់ ពូ

២៥ ផះ ណោះ ទី ប៉ាណូស ខ្យាក់ អូ ចាបាប់ កេង ម៉ោញ ដូរ អន់តារ អំបញ្ច សាត់ លួង យីស៊ី ជា «ណោយូ! អាញ ត្រុត ប្រត់ នីចម អន់ដា កៀ អន់ ទី អាញ អែ រីស លើយ?»

២៦ យីស៊ី តើល អើ ជា «កាណាង ផាប ចាបាប ប្រ្រើ៖ ទី ច្រាក់ រ៉ះ នីចម អន់ដា? ផះ អីស អាន អីស ហ្លួង នីចម?»

† ១០:១២ ១០:១២ មៀង សូដី យី មៀង ម៉ោញ សើត ពៃ ពូ ប្រត់ អូ ដាក់ អៀង ណោះ ប្រ្រើ៖ បិកកាតយ័ ចែត ចូត ចាំខ្យាយ មៀង ទី ថ្មី។ បំបី ហៃ កាណើត អន់កត់ តេះ (លោកបុគ្គល) ១៩:១-២៤។ * ១០:១៣ ១០:១៣ មៀង ទីរុះ លូ មៀង ស៊ីដូន យី មៀង សុនសាត អន់ខៀត ពូ ខ្ន ប្រត់ អូ ដាក់ អៀង។ S ១០:១៣ ១០:១៣ គុន តាខ្យាប យើយ ពូ ជា ពូ ខ្យាប ញន សារ យេច លូ ប៉ិនពែង ពុត ពៀក ពូ យើយ អន់តតក កាប៉ា លូ អន់អែ ពីង អំហ្វូ។

* ១០:១៧ ១០:១៧ ល០ ដូរ ហ្សា ពូ ច្រាក់ លូ គី ម៉ោញ ចំលួន ផាះ ល២ ដូរ។

២៧ ប៉ាណូស ណោះ តើល ជា «ត្រង់ បិច ថែ កា ប្រ្រឹះ បិកកាតយ័ ឡាក់ ប្រ្រឹះ ម៉ះ អន់ដីស ទិ ពុត ទិ ពៀក ទីប ប៉ាងា ត៍ ប៉ាលីង ទីប ឡាកោ ប៉ាងឡេ ។ លូ បិច ថែ កា អុះ ម៉ី ឡឺង តែង ឡាក់ កា បិច ថែ កា ឡាកោ អីស ទៅ ដេល ។» ។

២៨ យីស៊ូ តើល ជា «អីស ជា ណោះ ត្រង់ ហង ហត់ អីស ប្រ័ត៌ នីណោះ ហង ពិ ណោះ អីស ចឹង ទី អាញ អ្នែវី ស លើយ តាទីច» ។

២៩ ហះកា ប៉ាណូស ណោះ បិច តាំបាង ជា អ៊ែ ឡាក់ ប៉ាណូស ដាត់ ត្រង់ អ៊ែ កា អំប័ញ លូ យីស៊ូ ណាវ ជា «ពៀ អុះ ម៉ី ឡឺង តែង អាញ ណោះ ?»

៣០ យីស៊ូ តើល ជា «ទី កាម៉ាក់ ម៉ោញ ដូវ ចាក ឡឺង មៀង យេរូសាឡឹម ឡាក់ ប៉ាត់ មៀង យេរីខូ កា ប៉ាត់ ប៉ាណូស អុះ ដាត់ មូត ណោះ កាមែ ពិត អ៊ែ តុត យ៉ិប តោ ងល់ ទីប ប៉ុន អ្សក់ ទិ កាណាត់ អ៊ែ ទ្រុង ណោះ កេះណោះ អន់ខែ ចាក អ្នាត អ៊ែ ហះ ណោះ ហង ។

៣១ ផះ ណោះ ទី ក្រាក់ វ៉ាម៉ះ ប្រ្រឹះ ម៉ោញ ដូវ ចាក ទ្រុង ណោះ ដេល កា បំបំ កាម៉ាក់ ពូ ពិត ណោះ អ៊ែ កា ចាក យ៉ាវ ។

៣២ កេះណោះ ទី មូត លេវី ម៉ោញ ដូវ កា ពិះ ទីល ប៉ាត់ ចារ ណោះ ដេល អ៊ែ បំបំ កាម៉ាក់ ពូ ពិត ណោះ អ៊ែ កា ចាក យ៉ាវ និះទៅ ដេល ។

៣៣ អន់តីត ឡឺង ណោះ ទី សុនសាត សាម៉ាវី ម៉ោញ ដូវ កា ពិះ ទីល ប៉ាត់ ចារ ណោះ ដេល សាត់ អ៊ែ បំបំ កាម៉ាក់ ពូ ពិត ណោះ អ៊ែ តាបាប តាប៉ុន ខាក់ ។

៣៤ ណោះ អ៊ែ កា ម៉ុត ប៉ាត់ កាម៉ាក់ ណោះ លូ អ្សក់ តាពៃ ទៀក * ជ្រៅ ពឹង ឡាកា លូ ទ្រែម កេះណោះ ប៉ោក ចែត ពឹង សេះ អ៊ែ អ្សក់ ឡាក់ ប៉ាត់ ហី អ៊ែ ចឹង ដី លូ វ៉ាងហៃ វ៉ាងខ្សា អ៊ែ ដេល ។

៣៥ ប៉ាត់ កាំលី តាយ៉ាង អន់ទ្រួល ឡឺង អ៊ែ ចឹង ចាក អ៊ែ អ្សក់ លៀន ពៀវ កាក់ ។ អន់ កា តាំងឡាក់ ហី ណោះ ទីប អ៊ែ អន់តត់ រះ ជា "ហត់ អីស វ៉ាងហៃ វ៉ាងខ្សា ប៉ាណូស អា ណើ ជា អីស ចាយ អៀង ឡឺង លៀន អា ប៉ាត់ អាញ ស៊ីត ទៀ អាញ ចឹង ជិន លៀន អីស ណោះ ។"

៣៦ ទីល នីណោះ តាម អីស យីត មូត ប៉ែង ដូវ ណោះ បក់ អ៊ែ ចំ អុះ ម៉ី ឡឺង តែង លូ កាម៉ាក់ ពូ កាមែ ពិត ណោះ ?»

៣៧ អ៊ែ តើល ជា «យី ប៉ាណូស បក់ ទី ពុត តាបាប តាប៉ុន កា អ៊ែ ណោះ ហង» ។ យីស៊ូ ជា កា អ៊ែ «ទីល នីណោះ ចាក ពិ ហត់ អីស ប្រ័ត៌ ឡាក់ កា អ៊ែ ណោះ ហង» ។

សារ យីស៊ូ ឡាក់ ប៉ាត់ ហី ម៉ាវី លូ ម៉ាថា

៣៨ ផះ អន់ខែ ចាក យីស៊ូ ម៉ុត កាណាង ស្រុក ម៉ោញ ទី អង់កាន់ ម៉ោញ ដូវ សិច ម៉ាថា ឡាក់ ហាប អ៊ែ ជៀក ម៉ុត ប៉ាត់ ហី អ៊ែ ។

៣៩ ម៉ាថា អ៊ែ ទី អុះ អង់កាន់ ម៉ោញ សិច ម៉ាវី អ៊ែ អ្នែ ហះ ជុង យីស៊ូ លូ សាំយ៉ាង ប៉ានីវ អ៊ែ ប៉ាងហៀន ។

៤០ កាប៉ាច ម៉ាថា អ៊ែ អូ ហារ កា ប្រ័ត៌ សាណា សារ៉ាប តាំបាង កា អំហ៊ិយ អ៊ែ ម៉ុត រះ លូ យីស៊ូ ជា «ពី តាំងឡាក់ ញ៉ា អីស អូ បំបំ ប ? អុះ អាញ អ៊ែ អ្នាត ដឹង អាញ ប្រ័ត៌ សាណា ។ បំ អីស ប្រៀ អ៊ែ ឡាក់ តង អាញ ណើ រិញ» ។

៤១ ហះកា យីស៊ូ តើល អ៊ែ ជា «អី ម៉ាថា ញ៉ា អីស វ៉ាន់វ៉ាយ អូ ហារ កា ប្រ័ត៌ ង៉ារ អៀង យ៉ិប នីអៀ ?

៤២ យី ទី ង៉ារ ដឹង ម៉ោញ ឡាក់ សាំខាន់ ត្រង់ តងកាន ណាង ម៉ាវី អ៊ែ វើស អ្សក់ ង៉ារ អា ដាត់ កេះ អូ ត្រង់ អ្សក់ ឡាក់ ឡឺង អ៊ែ អុះ» ។

១១

សារ យីស៊ូ ប៉ាងហៀន សិះ ឡឺង សារ ម៉ន់ អ៊ែ ប្រ្រឹះ

១ ទី ង៉ារ ម៉ោញ យីស៊ូ អ្នែ ម៉ន់ ហះ ចារ ម៉ោញ ប៉ាត់ អ៊ែ ម៉ន់ កេះ ។ ទី សិះ ម៉ោញ ដូវ ឡាក់ កាប លូ អ៊ែ ជា «អី ពី តាំង ឡាក់ បំ អីស ប៉ាងហៀន ញីន អន់ អ្នែ ម៉ន់ ឡាក់ កា រត់ យូហាន ប៉ាងហៀន សិះ អ៊ែ ដេល» ។

២ យីស៊ូ រះ កា អន់ខែ ជា «ផះ អន់ដីស ម៉ន់ ត្រង់ កាប ជា នីអៀ ៖

អី ពី អន់ ប៉ាណូស ពឹង អង់កក់ កេះ អា អ្សល កូត កា អីស ។

បំ អីស វ៉ាងហៃ វ៉ាងខ្សា ប៉ាណូស ទី ខ្ញុំ ។

៣ បំ អីស អន់ សាណា ឡាក់ ញីន តងកាន រំបំ ង៉ារ ។

៤ បំ អីស ជៃ អ្សក់ យ៉ូ សារ ញីន ប្រ័ត៌ យច

† ១០:២៧ ១០:២៧ សារ អា ឡាក់ ឡឺង សារ អន់ ចាបាប លីក ទី ពៀវ (ចោទិយ/កថា) ៦:៤-៥។ * ១០:២៧ ១០:២៧ សារ អា ឡាក់ ឡឺង ចាបាប មូត លេវី (លេវីនីយ) ១៩:១៨។ § ១០:៣៣ ១០:៣៣ សុនសាត អ៊ីស្រាអែល លូ សុនសាត សាម៉ាវី សុន អៀង អូ ណីស កា តូប សោប អុះ ។ * ១០:៣៤ ១០:៣៤ អ្សក់ តាពៃ ទៀក ពៀត តូល «អ្សក់ សាដី អ្សក់ តាពៃ» ។ † ១០:៣៥ ១០:៣៥ លៀន ពៀវ កាក់ ពៀត តូល «ពៀវ ខែណាវ» ។ ម៉ោញ ខែណាវ យី ខា ប្រ័ត៌ តូលី ម៉ោញ ង៉ារ ។

ខង ញីន អូ អ្នក យ៉ូ សារ ពូ ប្រឹក្ច យថ លូ ញីន ដេល។
 ដែ អន់ ពូ ប៉ាខ្មោម ញីន ប្រឹក្ច យថ»។

៥ យីស៊ូ រ៉ះ កា អន់ខែ ណារ៉ូ ផា «កាប ប៉ាន់ដីប ផា កាណាង កាំឡាំង អន់ដីស អា ទី ប៉ាណូស ម៉ោញ ដូរ ប៉ាក់ ទង តិក ម៉ាំង អើ ឡាំ ប៉ាក់ ហី ចាង អើ លូ កាប ផា "អី ចាង អន់ អាញ បុល ណាំ ប៉ាំង អីស ប៉ែង កាតុ

៦ ខង គូប អាញ អើ ឡាំ ចាចាក ប៉ាក់ អាញ អាញ អូ ទី សាណា ញ៉ា អន់ កា អើ អុះ"។

៧ នីចម ចាង អើ ណោះ ចឹង តើល ឡាំង កាណាង នីអៀ ប "ដែ ប៉ាំងខើក ហង ចាង ខង អំប៉ារ អាញ កាត្រើត សា កាល់ កេះ គន សោ អាញ កា តែប ហ្នាក់ ពឹង ត្រេ អន់ខូ អាញ ដេល អាញ អូ អូ អូរ អ្នក ណាំ អន់ កា អីស អុះ"។

៨ អាញ ប៉រ រ៉ះ កា អន់ដីស តាទីច ផា យ៉ះ ចាង អើ ណោះ អូ បុច អូរ អ្នក ណាំ ប៉ាំង អន់ កាតាម ចាបះ កា អើ ចឹង អូរ អ្នក អន់ ឡូត ណាំ ប៉ាំង លូ កាណាតី ញ៉ា ឡាក់ ចាង អើ តង កាន ណោះ។ អើ អូរ អន់ ណោះ អូ ត្រក់ ញន បុច កា ចាង អើ ណោះ អុះ យី ញន កា ចាង អើ ណោះ ខ្មោម កាខាក់។

៩ បះ អាញ រ៉ះ កា អន់ដីស ផា ហត់ ប៉រ ណោះ ប្រ្រ័ះ បិកកាតយ ចឹង អន់។ ហត់ ណាំង ណោះ អន់ដីស ចឹង ប៉ប៉។ ហត់ កាខត់ អំប៉ារ ណោះ អើ ចឹង បើក កា អន់ដីស ឡូត។

១០ ខង ញើ ប៉រ បក់ ណោះ ចឹង ទី ញើ ណាំង បក់ ណោះ ចឹង ប៉ប៉ លូ ប្រ្រ័ះ ចឹង បើក អំប៉ារ កា បក់ ចំ កាខត់ ដេល។

១១ អន់ដីស ឡាក់ ពី * ផា គន ប៉រ សាអ៊ឹង កា អូ ទី ញើ ចឹង អ្នក ពិះ អៃ រ៉ុស អន់ កា អើ ប៉ាតាង សាអ៊ឹង កា អុះ។

១២ ផា គន ប៉រ កាតាប អ៊ូរ អូ ទី ញើ ចឹង អ្នក កាទៀង ខោរ អន់ កា អើ ដេល។

១៣ តុត អន់ដីស ឡាក់ ប៉ាណូស អូ ដាក់ អូ អន់ កាណាតី ដាក់ កា គន នីអៀ ប្រ្រ័ះ ឡាក់ ពី អន់ដីស អៃ ពឹង ប្លែង តោ ហើង ខាក់ តះ អើ ចឹង អន់ ប៉ាដាត ប៉ាលឹង ដាក់ កាខាក់ កា បក់ ប៉រ ណោះ»។

សារ យីស៊ូ រ៉ះ សារ ប៉ាន់ដីប ឡាំង ប្រ្រ័ះ បើត សាតាំង

១៤ ទី ដាវ ម៉ោញ យីស៊ូ ផ្រះ ឡាច់ ប្រ្រ័ះ បើត ឡាំង ប៉ាណូស ម៉ោញ ដូរ ឡាក់ ប្រ្រ័ះ បើត ប្រឹក្ច អន់ អើ កាំឡូ។ ប៉ា ត់ ប្រ្រ័ះ បើត ឡាច់ ឡាំង អើ កេះ កាម៉ាក់ ណោះ កា អូ កាប ហង ប្រឹក្ច អន់ កា កាំឡាំង ទីខូ ញម ខាក់។

១៥ ហះ កា បក់ អន់ដា កាប ផា «អើ អា អូ ផ្រះ ឡាច់ ប្រ្រ័ះ បើត នីអៀ ញន កា បេលសេប៊ូល † ឡាក់ សាដាច់ ប្រ្រ័ះ បើត អន់ អំរ៉ាញ អីញ កា អើ ហង»។

១៦ បក់ អន់ដា ណារ៉ូ បុច សាត់ លូង យីស៊ូ ពូ ប្រើ អើ តាំបាង សារ អំរ៉ាញ អីញ កេង ខាក់ ម៉ោញ ណារ៉ូ ឡាំង ប្រ្រ័ះ កើ អន់ អូ អន់តត់ ផា អើ ទី សារ អំរ៉ាញ អីញ ឡាំង ប្រ្រ័ះ តាទីច។

១៧ ហះ កា យីស៊ូ អូ ហ្នង ឡាំង សារ អន់ខែ យីត ណោះ អើ តើល អន់ខែ ផា «ប៉ាចេត ចំ ឡាក់ ទី ប៉ាសុន តាបុញ តាប៉ាក់ គូប សោប ប៉ាថេត ណោះ ចឹង រ៉ាយ រ៉ា តាប្រ័ះ តាប្រ័ាំង ហង ផា ហី ចំ ឡាក់ ទី កាំឡាំង កាណាង ហី ណោះ តាបុញ តាប៉ាក់ គូប សោប ហី ណោះ ចឹង រ៉ាយ ហង។

១៨ ផា ប្រ្រ័ះ បើត សាតាំង តាបុញ លូ ឡាកោ អើ ទៅ កេះ ប្រឹក្ច នីចម ប៉ាចេត អើ ចឹង អូ អៃ។ អាញ កាប នីអៀ ញន កា អន់ដីស ផា អាញ ផ្រះ ឡាច់ ប្រ្រ័ះ បើត អេង កា អំរ៉ាញ បេលសេប៊ូល។

១៩ ផា អាញ ផ្រះ ឡាច់ ប្រ្រ័ះ បើត ញន កា អំរ៉ាញ អីញ ម៉ះ ប្រ្រ័ះ បើត តាទីច ទីល នីណោះ គូប អន់ដីស អន់ខែ ផ្រះ ឡាច់ ប្រ្រ័ះ បើត អេង កា អំរ៉ាញ អីញ ញើ? ទីល នីណោះ គូប អន់ដីស ចឹង កាប កា អន់ដីស ហង។

២០ ហះ កា ផា អាញ ផ្រះ ឡាច់ ប្រ្រ័ះ បើត ញន កា អំរ៉ាញ អីញ ម៉ះ ប្រ្រ័ះ បិកកាតយ ទីល នីណោះ សារ រ៉ាំងហៃ រ៉ាំងខ្យា ម៉ះ ប្រ្រ័ះ ទីល ប៉ាក់ អន់ដីស អា កេះ។

២១ ផា ទី ប៉ាណូស ម៉ោញ ដូរ សាដុំ កេង ខាក់ † ឡាក់ ទី ដាវ ទី ខែល បឹងកាន់ ហី អើ ទៅ រ៉ាស អំប៉ាស អើ ចឹង អៃ អូ ហ៊្យឹង អុះ។

២២ ហះ កា ផា ទី ប៉ាណូស ម៉ោញ ណារ៉ូ សាដុំ ត្នា ឡាំង អើ ឡាំ ពិត អ្នក ដាវ ខែល អើ ម៉ឹង ណោះ ហី ណោះ ចឹង ទី រ៉ាត អ្នក រ៉ាស អំប៉ាស អើ ជែក អន់ កា ពូ អន់ទៀត ណារ៉ូ។

២៣ ញើ អូ ចៃ ម្នុត តែង អាញ ប៉ាណូស ណោះ អូ ណិស កា អាញ ហង ញើ អូ ប៉ាក់ ពូ ឡាំ តែង អាញ ប៉ាណូស ណោះ តាក់ តាប្រ័ះ តាប្រ័ាំង ពូ ហង។

* ១១:១១ ១១:១១ ហ្នា ពូ ប្រាត់ លូ តី ម៉ោញ ចំលួន ផេម ប៉ានីរ ផាះ ផា គន ប៉រ ណាំ ប៉ាំង អូ ទី ញើ ចឹង អ្នក អំហ្នា អន់ កា អើ អុះ ។ † ១១:១៥ ១១:១៥ បេលសេប៊ូល យី រ៉ែត ប្រ្រ័ះ បើត សីច សាតាំង ណោះ ហង។ ‡ ១១:២១ ១១:២១ ប៉ាណូស សាដុំ កេង ណោះ យី ប្រ្រ័ះ បើត សាតាំង។

២៤ «ជា បង្កើត បើក ឡាច់ ឡើង ប៉ាណូស កេះ អើ ចឹង ចាក សីត ចាក ឡា អ្នែរ ចារ រាំហឹង ណាំង ចារ ម៉ុត អ្នែរ ណារ រុ។ ហះកា ជា អើ ណាំង អូ ទី ណោះ អើ ចឹង កាប ជា "អាញ ចឹង សីត ហែប ប៉ាណូស អាញ អង់កះ ឡាច់ ណោះ ពៃ"។

២៥ ប៉ាត់ ទីល កេះ អើ បំបំ ប៉ាណូស ណោះ ពៀប ឡាក់ កា ហី ពូ សាប្លុះ រាំងដាប ដាត់ ឡាយ៉ាមី កេះ។

២៦ ណោះ អើ ចឹង ឡា ជៀក គូប អើ បង្កើត បើក ឡាក់ អូ ដាត់ ក្លា ឡើង អើ តាំប៊ើះ ដូរ ណារ ម៉ុត អ្នែរ កាណុង ប៉ាណូស ណោះ។ កេះណោះ ប្រឹក អន់ កា ប៉ាណូស ណោះ ទី សារ អូ ដាត់ ក្លា ឡើង អន់ទ្រួល ពៃ ណារ»។

២៧ ផះ យីស៊ូ អ្នែរ កាតាប ឡើង សារ អា ទី អង់កាន់ ម៉ោញ ដូរ កាប ម៉ែប ឡើង អន់គិត កាំឡាំង ជា កា យីស៊ូ «ប៉ាណូស ឡាក់ បាំងកើត លូ តាម អីស ពៃ អើ ណោះ ទី កាន សាណុក សារ៉ាក តាទីច ហង»។

២៨ ហះកា យីស៊ូ តើល អើ ជា «ពៀ សាយ៉ាង ប៉ានីរ បង្កើត បើក កាតយី កេះណោះ ប្រឹក ពូយ បក់ អើ ណោះ ហង ទី កាន សាណុក សារ៉ាក តាទីច»។

សារ យីស៊ូ រះ ឡើង រ៉ាគីយ បង្កើត សិច យូណោះ

២៩ ផះ ទី ប៉ាណូស អៀង រ៉ាដុំ រ៉ាដៃ អ្នែរ ប៉ាតុំ គូប សោប យីស៊ូ កាប កា អន់ខែ ជា «ប៉ាណូស រ៉ាំងហារ អា អិក ខា ក់ ពូ បិច ដឹង កា បំបំ សារ អំរាញ អីញ ហះកា បង្កើត អូ តាំបាង សារ អំរាញ អីញ ញ៉ា ណារ អុះ ហ្វាស ឡើង សារ អំរាញ អីញ ឡាក់ អើ ទី ប្រឹក ពឹង រ៉ាគីយ បង្កើត សិច យូណោះ

៣០ ខង យូណោះ ប្រឹក ឡាក់ កា សាញ៉ា S អន់ កា ប៉ាណូស ពឹង មៀង នីនីវ ពៃ នីចម ប៉ាណូស អាញ កា ចឹង ប្រឹក ឡាក់ កា សាញ៉ា អន់ កា ប៉ាណូស រ៉ាំងហារ អា និះទៅ ដេល។

៣១ ប៉ាត់ ដាវ បង្កើត បើក កាតយី តាតស៊ុន សារ ប៉ាណូស ទិខ្ល ទៀ សាដាច់ អង់កាន់ ពឹង ប៉ាចេត សេបា ចឹង រ៉ុស សីត អ្នែរ អន់ខ្ល លូ ប៉ាណូស រ៉ាំងហារ អា ដេល លូ ចឹង កាប បាំងអាល អន់ដីស ខង សើត ពៃ អើ ទី ចាក ឡើង ឡា ណុច អង់កក តេះ ភៀ ឡា សាយ៉ាង ប៉ានីរ សាដាច់ សាឡម៉ុន ឡាក់ ត្រះ ត្រាំង ហ្សាំង សាឡាច់។* ហះកា ហះ ចារ អា ទី ម៉ោញ ដូរ កេង ឡើង សាដាច់ សាឡម៉ុន ណោះ ណារ។

៣២ ប៉ាត់ ដាវ បង្កើត បើក កាតយី តាតស៊ុន សារ ប៉ាណូស ទិខ្ល ទៀ ម្លត មៀង នីនីវ ចឹង អ្នែរ អន់ខ្ល លូ ប៉ាណូស រ៉ាំង ហារ អា ដេល លូ ចឹង កាប បាំងអាល អន់ដីស ខង អន់ខែ ទី បិចពែង ពុត ពៀក ផះ អន់ខែ ទី កាតាំង សារ យូណោះ រះ កា អន់ខែ។† ហះកា ហះ ចារ អា ទី ម៉ោញ ដូរ កេង ឡើង យូណោះ ណារ។

៣៣ «អូ ទី ពៀ សុះ តាកៀង កេះណោះ អ្សក់ វែវ កាគ្រាប លើ អន់ ហះ ចារ កាន់ទីង អុះ ទី ដឹង ពូ អ្សក់ ចែត ពឹង ចារ តាកៀង ភៀ អន់ ប៉ាណូស បក់ ម៉ុត កាណុង ហី បំបំ តាតារ ដេល។

៣៤ ម៉ាត់ អន់ដីស ពៀប ឡាក់ កា តាកៀង សារ៉ាប ឡាកោ ជា ម៉ាត់ អន់ដីស ដាត់ តាតារ ឡាកោ អន់ដីស កា ដា ត់ និះទៅ ដេល។ ហះកា ជា ម៉ាត់ អន់ដីស ម៉ាម៉ាំង ឡាកោ អន់ដីស កា អូ ដាត់ ដេល។

៣៥ ទីល នីណោះ ត្រត់ ឡា រ៉ាំង ដៃ អន់ តាតារ កាណុង ឡាកោ អន់ដីស កើត ម៉ាម៉ាំង។

៣៦ ជា ឡាកោ អន់ដីស ទី តាតារ អូ ទី ម៉ាម៉ាំង ហះ ចំ អុះ ណោះ ឡាកោ អន់ដីស ចឹង ដាត់ តាតារ ឡាក់ តាកៀង តាត់ តាតារ អន់ដីស ដេល»។

សារ យីស៊ូ កាប កា ម្លត ផារ៉ាស៊ី

៣៧ ផះ យីស៊ូ អ្នែរ កាតាប ទី កាម៉ាត់ ម្លត ផារ៉ាស៊ី ម៉ោញ ដូរ ជៀក អើ ឡា សា សាណា ប៉ាត់ ហី អើ។ យីស៊ូ កា ម៉ុត សា អន់ខ្ល លូ អើ។

៣៨ ផះ កាម៉ាត់ ផារ៉ាស៊ី បំបំ យីស៊ូ សា អូ រ៉ាវ តី នីណោះ អើ ញាម ខាក់។

៣៩ ហះកា យីស៊ូ ជា កា អើ «អី ម្លត ផារ៉ាស៊ី អន់ដីស រ៉ាវ ចក លូ អង់គៀន ដឹង តែង ឡើង ដោច ហះកា កាណុង ពុត អន់ដីស ទី ដឹង សារ ខ្លាម លូ សារ អូ ដាត់ គ្រីប នែវ។

៤០ អី ប៉ាណូស ដំល់ អូ ហ្លង់ បង្កើត បាំងកើត តែង ឡើង ញ៉ា តែង កាណុង អើ អូ បាំងកើត ប ?

៤១ ទីល នីណោះ ត្រត់ អ្សក់ សាណា ពឹង អង់គៀន ណោះ អន់ កា ម្លត ថុក ញ៉ាក ម៉ាត់ កាណុង ពុត អន់ដីស ចឹង ដាត់ ណោះ អន់ដីស ចឹង ដាត់ ទីណោះ។

៤២ អី ម្លត ផារ៉ាស៊ី អន់ដីស ចឹង ឡា បាក តាទីច ហង ខង អន់ដីស អ្សក់ ដីរ ក្លឹង លូ សាណា ហ្វាអ្សិត គ្រីប នែវ អញ្ជើង ចានែក អ្សក់ ម៉ោញ ចានែក ទៀន អន់ កា បង្កើត ហះកា អន់ដីស អ្លាត សារ បិច ចែ កា បង្កើត លូ អូ

S ១១:៣០ ១១:៣០ សាញ៉ា ពៀត គុល ឡាក់ កា ពៀត «សារ អំរាញ អីញ» និះទៅ ដេល។ * ១១:៣១ ១១:៣១ បំ ហែ សារ ម្លត សាដាច់ (ពង្សាតារ/ក្សត្រ) ទី ១ ១០:១-១៣។ † ១១:៣២ ១១:៣២ បំ ហែ យូណោះ ៣:១-១០។

ចែ គាត់សិន សារ អន់ ដាក់ ត្រង់ អុះ។ សារ ទី អា ហង អន់ដីស ត្រក់ ប្រឹក្ច ពួយ ខ អន់ទៀតៗ ណោះ កា អូ ត្រក់ អ្នក ដេល។

៤៣ អី មូត ផាវ៉ាស៊ី អន់ដីស ចឹង ឡាបាក តាទីច ហង ខង ផះ អន់ដីស អ្នែ កាណាង រោង អន់ដីស ណាង ដឹង ចារ ដាក់ សា លីន ឡឹង ពូ ផះ អន់ដីស ចាក ពីង តាឡាត បិច ដឹង កា ពូ អ្សល កូតី កា អន់ដីស។

៤៤ អន់ដីស ចឹង ឡាបាក តាទីច ហង ខង អន់ដីស រៀប ឡាក់ កា ឡះ ប៉ាទ្រូ ពូ ហៃ អូ បំបី ផះ ប៉ាណូស ចាក ចតី ពូ អូ អូ អន់តត់ អុះ»។

៤៥ ទី មូត ឡាក់ អូ ចាបាប់ កេង ម៉ៅញ ដូរ កាប លូ យីស៊ូ ផា «ណោយូ អីស កាប នីអៀ យី អីស កាប សាតោះ កា ញីន ដេល»។

៤៦ ហះកា យីស៊ូ តើល ផា «អី មូត អូ ចាបាប់ កេង អន់ដីស កា ចឹង ទី សារ ឡាបាក ដេល ខង អន់ដីស បាំងកើត ចាបាប់ ញាក់ យ៉ឹប រៀប ឡាក់ កា កាណាតី ត្រាំង កាខាក់ ពូ អូ ដាមី តយ ហះកា អន់ដីស ទៅ អូ កាន់តើស លូ សា ខែង តី សា។

៤៧ អន់ដីស កា ចឹង ទី សារ ឡាបាក ហង ខង អន់ដីស បាយ៉ាមី រ៉ូដី សាវ៉ាប តប ប៉ាទ្រូ រ៉ាតីយ ប្រ្លះ ឡាក់ រតី យ៉ា ត់ អន់ដីស សើត ពៃ ទី ប៉ាន់តោ អន់ខៃ។

៤៨ អន់ដីស ប្រឹក្ច នីអៀ យី អន់ដីស អូ អន់តត់ ឡឹង សារ អូ ដាក់ រតី យ៉ាត អន់ដីស ប្រឹក្ច សើត ពៃ លូ អន់ដីស កា រែវ ពុត ដេល អន់ខៃ ប៉ាន់តោ រ៉ាតីយ ប្រ្លះ កាប៉ាច អន់ដីស ឡាក់ បាយ៉ាមី រ៉ូដី តប ប៉ាទ្រូ។

៤៩ ខ អា ហង បះ ប្រ្លះ ឡាក់ ហ្សាង សាឡាច់ ទី រះ កា ពូ ផា "អាញ ប្រើ មូត រ៉ាតីយ ប្រ្លះ លូ មូត រះ ប៉ាតាង អាញ ឡា ប៉ាក់ ពូ ហះកា បក់ អន់ដា ពូ ចឹង ប៉ាន់តោ បក់ អន់ដា ពូ ចឹង កាប អីក ប្រឹក្ច អូ ដាក់"។

៥០ ទីល នីណោះ ផាម មូត រ៉ាតីយ ប្រ្លះ ទីណោះ ឡាក់ ទី ហូរ ឡឹង កាណោត តេះ ប្លែង ពៃ ប្រ្លះ ចឹង ចែក ចូត ប៉ាណូស រ៉ាងហាវ អា ហង

៥១ ឡឹង ផាម អេបិល ដុ លើយ ទីល ផាម សាការី ឡាក់ ពូ ទី ប៉ាន់តោ ហះ អន់តតី រោង រ៉ាម៉ះ លូ អន់ហ្នឹង ចារ ពុះ កាណាតី រ៉ាម៉ះ ប្រ្លះ។ អាញ បំរ រះ កា អន់ដីស តាទីច ផា ផាម អន់ខៃ ណោះ ប្រ្លះ ចឹង ចែក ចូត ប៉ាណូស រ៉ាងហាវ អា ឡាត។

៥២ អី មូត អូ ចាបាប់ កេង អន់ដីស កា ចឹង ឡាបាក តាទីច ហង ខង អន់ដីស កាត្រើត អំបារ អ្សក់ ឡាច់ គន កា ចេ អូ អន់ ពូ ម៉ុត អន់ហ្នាល ប្រ្លះ បិកកាតយី។ អូ ត្រក់ ដឹង អន់ដីស ទៅ អូ ចែ ម៉ុត អុះ យី អន់ដីស ត្រាត បក់ បិច ម៉ុត អូ អន់ ពូ ម៉ុត ដេល»។

៥៣ កេះណោះ យីស៊ូ ចាក ឡាច់ ឡឹង ចារ ណោះ។ ឡឹង ដាវ ណោះ មូត ណោយូ បាំងហៀន ចាបាប់ លូ មូត ផាវ៉ា ស៊ី អូ ណិស កា អែ កាខាក់។ អន់ខៃ កា អំបញ យីស៊ូ ចាជៀក ឡាណៀក ឡឹង សារ អន់ទៀតៗ អៀង ខាក់

៥៤ លូ ក្សាក់ សាយ៉ាង កាខាក់ អូ ផែត អែ កាប យច។

១២

សារ យីស៊ូ បាំងហៀន ប៉ាណូស អៀង ដូរ

១ ផះ ណោះ ទី ប៉ាណូស អៀង អូ កា ញ៉ាង រ៉ាពូ ពីះ ប៉ាតុំ គូប ប៉ាត ចារ យីស៊ូ ទីប ចតី ដុង គូប សោប។ ណោះ យី ស៊ូ រះ អន់ទ្រូល កា សិះ អែ ផា «អន់ដីស ត្រក់ ឡាវ៉ាង ឡឹង ពុះ មូត ផាវ៉ាស៊ី ឡាក់ សារ អន់ខៃ តាត អំប្រឹក្ច ដាក់ ណោះ ដៃ»។

២ សារ សាតីម ទីណោះ ត្រក់ តាំបាង អន់ ពូ បំបី លូ សារ អោន ទីណោះ ត្រក់ រះ អន់ ពូ អូ អន់តត់ ដេល។

៣ ទីល នីណោះ សារ ញ៉ា ឡាក់ អន់ដីស រះ កា គូប ពីង ចារ ម៉ាម៉ាង ពូ ចឹង កាតាំង ពីង ចារ តាតារ លូ សារ ញ៉ា ឡាក់ អន់ដីស រះ កាហៀច ពីង តោរ គូប ពីង កាណាង ហី ពូ ចឹង ហាវ ឡុង រះ ឡឹង អន់តត់ ហី ឡាត។

៤ «អី គូប ចាង អាញ បំរ រះ កា អន់ដីស ផា ដៃ អ្សក កា បក់ អូ ប៉ាន់តោ ដឹង ឡាណោ បាំងឡ ណោះ កេះណោះ អន់ខៃ អូ អូ ប្រឹក្ច នីចមី ណារ អុះ។

៥ អាញ រះ កា អន់ដីស អន់ អូ អន់តត់ ផា ត្រក់ អ្សត កា ញើ យី ត្រក់ អ្សត កា ប្រ្លះ បិកកាតយី ខង អែ ទី អំរ៉ាញ អូ ប៉ាន់តោ កេះណោះ ប៉ាឡិ ពីង ចារ អុញ។ អាញ បំរ រះ កា អន់ដីស តាទីច កា អែ អា ហង ឡាក់ អន់ដីស ត្រក់ អ្សត។

† ១១:៥១-១១:៥១ អេបិល បំរ ហៃ កាណោត អង់កក តេះ (លោកុប្បត្តិ) ៤:១-១៦។ S ១១:៥១-១១:៥១ សាការី បំរ ហៃ សារ ម៉ាមន (រេប/ក្សត្រ) ទី ២២៤:២០-២២។

៦ «ញ៉ា ពូ អូ ប្រូ ចាប តាមី កាតុ ទី ខា ដឹង ញ៉េរ ច្រមី * ប? យ័ះ អើ ជីច នៃរ អា កាតាម ចាប ម៉ោញ កាតុ កា ប្រ្ល័ះ អូ ពិល អុះ។

៧ កាប៉ាច អន់ដីស យ័ះ សក់ កល់ កា អើ យ៉ាប ទិ ដេល។ ទីល នីណោះ អន់ដីស ដៃ អ្នក ហង ខង អន់ដីស អា គិត ខា ក្លា ឡឹង ចាប អៀង ណោះ ណាវ។

៨ «អាញ ប័រ រ៉ះ កា អន់ដីស តាទីច ជា ញ៉េរ ខិន រ៉ះ សារ អាញ អា ហះ ម៉ាត់ ប៉ាណូស ណោះ ប៉ាណូស អាញ ចឹង រ៉ះ សារ អើ ហះ ម៉ាត់ មូត បិយ ប្រ្ល័ះ បិកកាតយ័ ដេល។

៩ ហះកា ញ៉េរ អូ ខិន រ៉ះ សារ អាញ ហះ ម៉ាត់ ប៉ាណូស ប៉ាណូស អាញ កា អូ ចៃ រ៉ះ សារ អើ ហះ ម៉ាត់ មូត បិយ ប្រ្ល័ះ បិកកាតយ័ ដេល។

១០ ញ៉េរ កាប អូ ដាក់ កា ប៉ាណូស អាញ ប្រ្ល័ះ អូ អ្នក យ៉ូ អើ អុះ ហះកា ញ៉េរ កាប ផាម៉ាត កា ប៉ាដាត ប៉ាលីង ប្រ្ល័ះ ដាក់ កាខាក់ ប្រ្ល័ះ ចឹង អ្នក យ៉ូ អ្នក ដោះ កា អើ អុះ។

១១ ផះ ពូ រ៉ុប អ្នក ឡា អន់ដីស ប៉ាត់ រោង ចារ ពូ លូម អន់ ហះ ផ្លូវ មូត ក្រាត់ រ៉ាងហៃ អន់ដីស ដៃ អ្នក កា អូ អូ ចឹង កាប នីចមី តើល នីចមី ណោះ អុះ

១២ ខង ប៉ាដាត ប៉ាលីង ប្រ្ល័ះ ដាក់ កាខាក់ ចឹង អន់តត់ រ៉ះ កា អន់ដីស ត្រត់ កាប នីចមី ផះ ណោះ ហង»។

១៣ កាណុង កាំឡាង អៀង ណោះ ទី កាម៉ាត់ ម៉ោញ ដូរ រ៉ះ កា យីស៊ូ ជា «ណែយូ ប័រ អីស រ៉ះ កា ទី អាញ ប្រើ អើ ដែក ប៉ាដាក់ ប៉ាដៀ ណោះ អន់ កា អាញ ណើ»។

១៤ យីស៊ូ តើល កាម៉ាត់ ណោះ ជា «ញ៉េរ ប្រើ អាញ ប្រឹក កាណង ដែក រ៉ាស អំប៉ាស កា អន់ដីស»។

១៥ កេះណោះ អើ រ៉ះ កា កាំឡាង សួន អៀង ណោះ ជា «ហាត់ ឡាង ដៃ ខ្លាម បិច កា រ៉ាស អំប៉ាស។ យ័ះ ប៉ាណូស ទី រ៉ាស អំប៉ាស អៀង កាតាម កា រ៉ាស អំប៉ាស ណោះ អូ អូ តង អន់ អើ អ្នែ រ៉ុស ណោះ អុះ»។

១៦ យីស៊ូ កាប ប៉ាន់ដីប រ៉ះ កា ពូ ជា «ទី កាម៉ាត់ ប្រ្ល័ះ ប៉ាតូរង ម៉ោញ ដូរ រ៉ះ អើ អើ អើ ទី ញ៉េរ លូ សាណា សាណាត ទី ថ្លៃ ប៉ាការ អៀង កាខាក់ តាលៀយ តាឡុមី»។

១៧ អើ កាគីន កាណុង ពុត អើ ជា "អាញ ចឹង ប្រឹក នីចមី? ខង អាញ អូ ទី ចារ ចឹង ចែក ញ៉េរ តែ សាណា សាណាត អាញ អា"។

១៨ អើ យីត ណាវ ជា "អូ អាញ ត្រត់ ប្រឹក នីអៀ យី អាញ ចឹង យ័ះ អ្នក ហី ញ៉េរ សាន់ដាប់ អា កេះណោះ អាញ ចឹង ប្រឹក ហី ញ៉េរ អន់ តិស ឡឹង អា ណាវ កេះណោះ អាញ ចឹង អ្នក ញ៉េរ តែ លូ សាណា សាណាត ទីប រ៉ាស អំប៉ាស អាញ ទិណោះ ចែក រ៉ឹង ហី ញ៉េរ ណាវ ណោះ ឡុត។

១៩ កេះណោះ អាញ ចឹង រ៉ះ កា ឡុកោ អាញ ជា "អី អាញ អា ទី រ៉ាស អំប៉ាស អៀង កាខាក់ តាលៀយ តាឡុមី កេះ កៀ គម ទុញ សាណា សំរាប់ សិម ឡុកោ អាញ ហង ទីល នីណោះ អាញ ចឹង រ៉ាឡុវ ហង យីត ដឹង កា អែត សា អន់ រ៉ត់ អន់ សើម ឡុត" ។

២០ ហះកា ប្រ្ល័ះ បិកកាតយ័ កាប រ៉ះ កា ប៉ាណូស ប្រ្ល័ះ ប៉ាតូរង ណោះ ជា "អី ប៉ាណូស អូ យ៉ូង អូ ហ្នី ម៉ាង អា ហង អីស ចឹង តោ ទីល នីណោះ រ៉ាស អំប៉ាស អីស រ៉ាន់ដាប់ សំរាប់ កា ឡុកោ អីស ណោះ ចឹង ទី កា ញ៉េរ ណាវ?"

២១ ញ៉េរ ប៉ាតុ រ៉ាស អំប៉ាស សំរាប់ កា ឡុកោ ទៅ ហះកា កាឡីស កា ប្រ្ល័ះ ប៉ាណូស ណោះ ឡាក់ កា បក់ ប្រ្ល័ះ ប៉ាតូរង ណោះ ដេល»។

២២ កេះណោះ អើ រ៉ះ កា មូត សីះ ជា «ខ អា ហង បះ អាញ រ៉ះ កា អន់ដីស ជា ដៃ រ៉ុនរ៉ាយ ឡឹង សាណា សាណាត សំរាប់ សិម ឡុកោ ប៉ាងឡៃ លូ ខោ អាវ សំរាប់ កាសិប ញ៉េត

២៣ ខង អន់ដីស អ្នែ រ៉ុស អូ ត្រត់ សំរាប់ ដឹង កា ណាង សាណា សាណាត លូ ខោ អាវ អុះ។

២៤ ហាត់ អន់ដីស ចាប្រៀប ហៃ សែម អង់អៀក តោ អន់ខែ អូ ទី សាមូល លើ តប អូ ទី កាច់ លើ ច្រត់ លូ អូ ទី ពុង អូ ទី មម អុះ ហះកា ប្រ្ល័ះ បិកកាតយ័ សិម អន់ខែ។ ហះកា អន់ដីស អា គិត ខា ក្លា ឡឹង សែម ណោះ ណាវ។

២៥ យ័ះ អន់ដីស ខំ រ៉ុនរ៉ាយ នីចមី កាតាម កា អូ ទី ញ៉េរ ចឹង អូ ប៉ាន់ដែម អាញ ឡុកោ ទៅ អន់ អ៊ឹង អុះ យ័ះ តុ សិត កា អូ អូ សា។

២៦ តុត សារ ទិ កាខាក់ អា អន់ដីស អូ អូ ប្រឹក ទីល នីណោះ ញ៉ា ត្រត់ បិច រ៉ុនរ៉ាយ ឡឹង សារ អន់ទៀត ណាវ។

* ១២:៦ ១២:៦ ច្រមី ញ៉េត តុល «អាសារីយ៉ុន»។ ១៦ អាសារីយ៉ុន សាមី លូ ម៉ោញ ខែណាវ។ ម៉ោញ ខែណាវ យី ខា ប្រឹក តុលី ម៉ោញ ដាវ។

២៧ បាត់ អន់ដីស ចាប្រែប ហៃ ប៉ាការ តោ អើ ហិន ដាក់ នីចម អើ អូ អូ ប្រឹក្ចី ដារ ភ្លេច ក្លាំង លើ តក់ តាញ អុះ។ បារកា អាញ ប័រ រ៉ះ កា អន់ដីស ផះ រាំងរាំង សាឡាម៉ូន ប្រឹក្ចី សាដាច់ ពៃ អើ សាលើម ឡាកោ ដាក់ នីចម កា តាម កា អើ អូ ទី ខោ អារ ដាក់ ឡាយ៉ាម៉ សាម៉ៃ លូ ប៉ាការ ម៉ោញ តើម អា អុះ។

២៨ អី ប៉ាណូស សៀ ឡាឡឹក ឡាឡាត អន់ដីស ហៃ ប៉ាការ អា ដារ អា អើ ហិន ពីង ស្រៃ ប៉ាក់ ដារ តាយ៉ាង ពូ ទក ចែក ពីង អុញ បារកា ប្រៀ ប៊កកាតយ ប្រឹក្ចី អន់ អើ ឡាក ដាក់ ឡាយ៉ាម៉ ប៉ុប អា កេះ។ ចាបះ កា អើ ចឹង អន់ អន់ដីស ទី ខោ អារ កាសិប ពៀត ដេល។

២៩ ទីល នីណោះ អន់ដីស ដៃ យឹត ដឹង កា ណាំង សាណា អែត សា លូ ដៃ រ៉ុនរ៉ាយ ហង
៣០ ខង សុនសាត អន់ទៀត ឡាក់ អូ សៀ ប្រៀ ខំ ណាំង កាណាត ទីណោះ បារកា ប្រៀ ឡាក់ ពី អន់ដីស អើ អូ កេះ កា អន់ដីស តងកាន កាណាត ទីណោះ។

៣១ បាត់ មប ឡាកោ អន់ ប្រៀ រាំងហៃ រាំងខ្យា ឡត ណោះ អើ ចឹង អន់ ផែម កាណាត ញ៉ា ឡាក់ អន់ដីស តង កាន ណោះ។

៣២ «អី មូត សួន ប៊ែត អន់ដីស ដៃ អូត ហង ខង ប្រៀ ឡាក់ ពី អន់ដីស អើ ប៉ាញ ពុត ចឹង អន់ អន់ដីស រាំងហៃ រាំងខ្យា អន់ខូ លូ អើ ហង។

៣៣ បាត់ ប្រូ វ៉ាស អំប៉ាស ម៉ះ អន់ដីស អ្យក់ លៀន ជែក អន់ កា មូត ទុក ញ៉ាក ពិ។ បាត់ ប៉ាតុ លៀន ឡាក់ អូ អូ ទី លូ ណាំង វ៉ាស អំប៉ាស អូ អូ ហ៊្យង សាវ៉ាប កា ឡាកោ អន់ដីស ពីង ប្លែង ឡាក់ ចារ អូ ទី ពូ ម៉ុត អន់តុង លូ អូ ទី កាញ់ចិរ វ៉េះ តេះ ប្លាល ដេល

៣៤ ខង ផា វ៉ាស អំប៉ាស ម៉ះ អន់ដីស អ្នែ ហះ ចារ ចំ ពុត ពៀក អន់ដីស កា អ្នែ ហះ ចារ ណោះ ដេល។

៣៥ «បាត់ ទ្រៀម ឡាកោ លូ អន់ តាកៀង អន់ដីស កីត លើយ។

៣៦ បាត់ អន់ដីស ប្រឹក្ចី ឡាក់ កា ប៉ាណូស ផះ អ្នែ ក្យាត់ ពី តាំងឡា សីត ឡឹង អែត ប៉ាញសង ពូ ប៉ាក់ អើ សីត ទីល ប៉ាក់ ហី កេះ អើ អើ បើក អំប៉ា អន់ដីស កា អ្នែ បើក អំប៉ា កា អើ ឡត។

៣៧ មូត ទុច ណោះ ចឹង ទី សារ សាណាក សាវ៉ាក តាទីច ហង ខង ប៉ាក់ ពី តាំងឡា សីត ទីល ប៉ាក់ ហី អើ បំបំ មូត ទុច ផះ អ្នែ ក្យាត់ អើ នីណោះ។ អាញ រ៉ះ កា អន់ដីស តាទីច ផា ពី តាំងឡា ណោះ ចឹង ទ្រៀម ឡាកោ រាំងហៃ អន់ ខែ ឡត ទីប តាបាង សាណា សាណាត អន់ កា អន់ខែ សា ដេល។

៣៨ ផា ពី តាំងឡា ណោះ សីត ទីល ទងតិក ម៉ាំង លើ ក្យាម៉ ប៉ាការ អ្នែ កា បំបំ មូត ទុច អ្នែ ក្យាត់ អើ នីណោះ ហង មូត ទុច ណោះ ចឹង ទី សារ សាណាក សាវ៉ាក តាទីច ហង។

៣៩ បារកា អន់ដីស ត្រក់ អូ អន់តត់ ផា តាំងឡា ហី អូ អន់តត់ កា ចឹង ទី ពូ ម៉ុត អន់តុង វ៉ាស កាណាង ហី អើ មង ប៉ុប ចំ អើ ចឹង ទ្រៀម ឡាកោ កាខាក់ ឡត អើ អូ អន់ ពូ ម៉ុត អន់តុង អុះ។

៤០ បាត់ អន់ដីស ទ្រៀម ឡាកោ លើយ និះទៅ ដេល ខង អន់ដីស អូ អូ អន់តត់ អុះ ផា ប៉ាណូស អាញ ចឹង ដីរ ពីរ មង ប៉ុប ចំ ណោះ»។

៤១ ពេត្រុះ អំបំញ លូ យីស៊ូ ផា «អី ពី តាំងឡា សារ អីស កាប រៀប អា សាវ៉ាប ដឹង កា ញីន ហង ប លើ សាវ៉ាប ទីប កា ប៉ាណូស ទីខូ ដេល ?»

៤២ យីស៊ូ តើល ផា «ផា ទុច ចំ ឡាក់ ដាក់ ត្រង់ ហ្សាំង សាឡាច់ ពី តាំងឡា ចឹង ប្រើ អើ ហង រាំងហៃ មូត ទុច អន់ ទៀត ប ណារ កាណាង ដារ ជែក សាណា សាណាត រំបំ ពូ តងកាន។

៤៣ ប៉ាក់ ពី តាំងឡា សីត ទីល ប៉ាក់ ហី ផា អើ បំបំ ទុច ដាក់ ត្រង់ ណោះ ផះ អ្នែ ប្រឹក្ចី ដារ ឡាក់ កា អើ ទី ប្រើ ទុច ណោះ ចឹង ទី កាន សាណាក សាវ៉ាក តាទីច ហង។

៤៤ អាញ ប័រ រ៉ះ កា អន់ដីស តាទីច ផា ពី តាំងឡា ចឹង អន់ អើ រាំងហៃ ទីប វ៉ាស អំប៉ាស ទីណោះ កាណាង ហី អើ ដេល។

៤៥ បារកា ផា ទុច ណោះ យឹត កាណាង ពុត ផា "ញ៉ា ត្រក់ ពី តាំងឡា អាញ ក្រូ ទីល"។ អើ កា ពីត មូត ទុច អន់ទៀត ប ណារ ទីប កាម៉ាក ទីប អង់កាន កេះណោះ ចាក អែត សា អន់ ប៉ាញល ដេល។

៤៦ ប៉ាក់ ពី តាំងឡា ចឹង សីត ទីល ប៉ាក់ ហី ត្រក់ ពីង ដារ ទុច ណោះ អូ ក្យាត់ លូ ត្រក់ ផះ អើ អូ អូ អន់តត់។ ណោះ ពី តាំងឡា ចឹង ចែក ចូត ទុច ណោះ តុត យ៉ុប ឡត អន់ខូ លូ ប៉ាណូស អូ សៀ។

៤៧ ទុច ចំ ឡាក់ អូ អន់ហាល ពុត ពៀក ពី តាំងឡា កេះ បារកា អើ អូ ទ្រៀម ឡាកោ លូ អូ ចៃ ប្រឹក្ចី ពូយ ពុត ពី តាំងឡា ទុច ណោះ ចឹង ត្រក់ រាំងកេះ តុត អៀង ឡត។

៤៨ ហះកា ព្រឺ ឡាក់ អូ អូ អន់ហ្គាល់ កេះណោះ អើ ប្រឹក យច យី ចឹង ត្រក់ ពូ ពិត ដេល ហះកា អើ ណោះ ចឹង ត្រក់ រាំងកេះ បើត ឡុត។ ផា ពូ អន់ កាណាត៍ កា បក់ អើ ចំ អៀង ពូ ចឹង បំរ ឡឹង អើ អៀង ឡុត។ ប៉ាណូស ចំ ឡាក់ ពូ ប៉ាហ្គើ ពឹង អើ អៀង ពូ ចឹង បំរ ឡឹង អើ ហើង អៀង ដេល។

៤៩ «អាញ ពិះ ប៉ាត់ អា ភឿ អ្យក់ ឡា អុញ អន់ ពឹង អង់កក់ តេះ អា អាញ ប៉ុច ខាក់ ផា អុញ ណោះ កិត កេះ។

៥០ កាប៉ាច់ អាញ អា ចឹង ត្រក់ ទី សារ ចុនចៃ កាខាក់ ឡុត អាញ ថុក ពុត ពៀក ខាក់ អាញ ប៉ុច កា សារ ណោះ កេះ ស្រីស។

៥១ ញ៉ា អន់ដីស សាម៉ត ផា អាញ ពិះ ភឿ ប្រឹក អន់ ប៉ាណូស ពឹង អង់កក់ តេះ អា អ្វៃ ដាក់ រម លូ គូប សោប ប? អូ ត្រក់ អុះ យី អាញ ពិះ ប្រឹក អន់ ពូ តាប៉ុញ លូ គូប សោប ឡា

៥២ ខង គីត អៀ ប៉ាត់ ម៉ាក់ ឡើ កាណាង ម៉ោញ ហី ឡាក់ ទី ប៉ាណូស តាម ដូរ អន់ខែ ចឹង ក្លះ គូប សោប យី មូត ប៉ែង ដូរ ចឹង តាប៉ុញ លូ មូត ពៀរ ដូរ លើ មូត ពៀរ ដូរ ចឹង តាប៉ុញ លូ មូត ប៉ែង ដូរ។

៥៣ អន់ខែ ត្រក់ ក្លះ គូប សោប ពិ ចឹង តាប៉ុញ លូ គន កាម៉ាក់ គន កាម៉ាក់ ចឹង តាប៉ុញ លូ ពិ មើត ចឹង តាប៉ុញ លូ គន អង់កាន់ គន អង់កាន់ ចឹង តាប៉ុញ លូ មើត ម៉ាយ ចឹង តាប៉ុញ លូ មើត អន់ហ្គី មើត អន់ហ្គី ចឹង តាប៉ុញ លូ ម៉ាយ។

៥៤ កេះណោះ យីស៊ូ កា កាប លូ មូត ប៉ាសុន ផា «ផេះ អន់ដីស បំប តើម បី តែង ដាវ ម៉ុត អន់ដីស កាប ផា ប្លែង ក្យាម ចឹង បី ហង ណោះ ប្លែង កា បី តាទីច។

៥៥ ផេះ អន់ដីស បំប ទី ខ្យាល ពិះ ឡឹង តែង ស្រី តិស ណោះ អន់ដីស កាប ផា ចឹង ទីល ចុន តុ ហង ណោះ ប្លែង កា តុ តាទីច។

៥៦ អី ប៉ាណូស តាត់ អំប្រឹក ដាក់ អន់ដីស អូ អន់ហ្គាល់ សារ កើត ពិះ ពឹង តេះ ប្លែង ហះកា ញ៉ា ត្រក់ អន់ដីស អូ អូ អន់ហ្គាល់ សារ ប្រឹះ ប្រឹក ពឹង រាំងហារ អា?

៥៧ ញ៉ា ត្រក់ អន់ដីស អូ មា ជ្រប យឹត កា ឡាកោ ទៅ ឡឹង សារ ដាក់ ឡាក់ អន់ដីស ចឹង ត្រក់ ប្រឹក?

៥៨ ផេះ អន់ដីស ចាក រទ្រង ឡាក់ ប៉ាត់ ក្រាត់ តាត់សិន សារ អន់ខូ លូ បក់ កង អន់ដីស អន់ដីស ត្រក់ ខំ រះកះ ប៉ារម អន់ ត្រក់ លូ អើ រទ្រង ណោះ ហង ពិ ជៃ អន់ អើ ឡាក់ ជីន អន់ដីស ប៉ាត់ ក្រាត់ តាត់សិន សារ ណោះ អន់ ឡើ ក្រាត់ ណោះ ចឹង ជីន ប៉ាត់ ម៉ែត ខុក ម៉ែត ខុក ចឹង ចែត អន់ដីស កាណាង ខុក ហង។

៥៩ អាញ បំរ រះ កា អន់ដីស តាទីច ផា អន់ដីស ចឹង ឡាក់ ឡឹង ចារ ណោះ អូ ទី អុះ ផា អន់ដីស សិង កា ពូ អូ ត្រឹប ចំលួន យី អ្វៃ ទូម ដឹង ម៉ោញ ច្រឹម កាតាម។

១៣

សារ យីស៊ូ ប្រើ ពូ ប៉ុនពែង ពុត ពៀត

១ ផេះ ណោះ ទី បក់ អន់ដា ពិះ រះ កា យីស៊ូ ឡឹង សារ មូត ខេត កាលីឡេ ផេះ អន់ខែ ឡាក់ រ៉ាម៉ះ ប្រឹះ រត់ ពីឡុត * ប្រើ តាហាន ប៉ាន់តោ អន់ខែ ផាម កា ហូរី ឡាយ អន់ខូ លូ ផាម កាណាត៍ ពូ រ៉ាម៉ះ ប្រឹះ ណោះ។

២ យីស៊ូ តើល អន់ខែ ផា «ញ៉ា អន់ដីស សាម៉ត កា មូត ខេត កាលីឡេ ណោះ អន់ខែ ឡាក់ ប៉ាណូស ទី សារ យច អៀង ឡឹង ពូ អន់ខៀត។ ប បះ ពូ ប៉ាន់តោ អន់ខែ និណោះ?

៣ អូ ត្រក់ អុះ! ហះកា អាញ បំរ រះ កា អន់ដីស តាទីច ផា ផា អន់ដីស អូ ប៉ុនពែង ពុត ពៀក អន់ ដាក់ អន់ដីស កា ចឹង តោ ឡាក់ កា អន់ខែ ណោះ និះទៅ ដេល។

៤ ម៉ោញ ណារ ទី ប៉ាណូស ១៨ ដូរ ឡាក់ តោ កា ហី ចាំងហិត គ្លឹម កាតត់ ប៉ាត់ ចារ ស៊ីឡោម និចម អន់ដីស យឹត ផា អន់ខែ ឡាក់ ប៉ាណូស ប្រឹក យច លើន ឡឹង ប៉ាណូស អន់ខៀត។ ឡាក់ អ្វៃ កាណាង មៀង យេរូសាឡឹម ណោះ ប?

៥ អូ ត្រក់ អុះ! ហះកា អាញ បំរ រះ កា អន់ដីស តាទីច ផា ផា អន់ដីស អូ ប៉ុនពែង ពុត ពៀក អន់ ដាក់ អន់ដីស កា ចឹង តោ ឡាក់ កា អន់ខែ និះទៅ ដេល។

៦ កេះណោះ យីស៊ូ កាប ពៀប លូ សារ ម៉ោញ ណារ ផា «ទី កាម៉ាក់ ម៉ោញ ដូរ ពឹង មីរ អើ ទី តើម ប្រា ម៉ោញ តើម អើ ណាំង អ្នះ ថ្លៃ ប្រា ណោះ ហះកា អូ បំប ទី ថ្លៃ អុះ។

៧ អើ រះ លូ បក់ រាំងហៃ មីរ ផា "ហៃ ប៉ែង សាណា កេះ អាញ ណាំង អ្នះ ថ្លៃ ឡឹង តើម ប្រា អា ហះកា អូ ទី ថ្លៃ អុះ។ បាត់ អីស កាល់ អ្នាត ពិ គម ប្រឹក ញ៉ា ក្រានី កា លុប តេះ។

† ១២:៥០ ១២:៥០ ចុនចៃ កាខាក់ ពៀត គុល «បាំងហុ»។ * ១៣:១ ១៣:១ រត់ ពីឡុត ឡាក់ ម៉ែត រាំងហៃ ខេត យូផា។

៨ ហះកា បក់ រាំងហៃ ម៉ីរ ណោះ តើល ជា "ពី តាំងឡា ប៉រ អីស កូម ម៉ោញ សាណា អា ណារ ហិ កូម អាញ ចឹង ពួន គុល ចែត ជី ហិ ហៃ។"

៩ ម៉ូ ផែត សាណា អន់តីត ទៀ អើ ចឹង ទី ប៉ៃ ហះកា ជា អើ អៃ កា មូ ប៉ៃ ណារ ណោះ កោះ អ្នាត ហង ពិ"។

សារ យីស៊ូ តាត់ អន់ដាត់ អង់កាន់ ពីង ដាវ វ៉ាឡូរ

១០ ត្រត់ ពីង ដាវ ពូ វ៉ាឡូរ យីស៊ូ ផះ អៃ បាំងហៀន ពូ ពីង រោង។

១១ ហះ ចារ ណោះ ទី អង់កាន់ ម៉ោញ ដូរ ឡាក់ ប្រ្រៈ ប៊ីត ប្រ៊ីត អន់ អើ កោត អង់កក់ មូ អូ អន់តារ ត្រង់ អុះ ទុញ ១៨ សាណា កោះ។

១២ ប៉ាត់ យីស៊ូ បំប៉ អង់កាន់ ណោះ អើ កា អើ ពីះ ប៉ាត់ អើ កោះណោះ រ៉ះ ជា «អង់កក់ អីស ដាត់ កោះ»

១៣ ទីប សាប៉ាត់ អើ។ អង់កាន់ ណោះ កា មូ អន់តារ ត្រង់ ឡូត ទីប កាប ប៉ានេ ប្រ្រៈ ប៊ីកកាតយ័។

១៤ ញួន កា យីស៊ូ តាត់ អន់ដាត់ អើ ពីង ដាវ ពូ វ៉ាឡូរ នីណោះ បះ ត្រាត់ រាំងហៃ រោង យច ពុត អើ ខាក់។ អើ រ៉ះ កា មូត ប៉ាសុន ជា «ពិន ទី ចាបាប ប្រ៊ីត ដាវ ដឹង ត្រោ ដាវ ទីល នីណោះ អ្នក អន់ដីស ឡា រាំងរាំង ដាវ ណោះ ហង ពិ ភៀ អន់ ពូ តាត់ អន់ដាត់ អីត ពូ អន់ដីស ដៃ ឡា ពីង ដាវ វ៉ាឡូរ»។

១៥ ហះកា យីស៊ូ តើល អើ ជា «អី ប៉ាណូស តាត់ អំប្រ៊ីត ដាត់ ញ៉ា អន់ដីស មូ រ៉ុស រ៉ក់ មូ រ៉ុស លៀ ឡឹង ចារ អន់ ដីស កត់ ទុង ឡា អន់ អើ អែត ទៀក ប ពីង ដាវ វ៉ាឡូរ ?

១៦ ហះកា អង់កាន់ អា អើ កា ផ្លង់ រ៉ាច់ រតី អាប្រាហាំ ដេល ប្រ្រៈ ប៊ីត កត់ អើ ទុញ ១៨ សាណា កោះ ញ៉ា ត្រត់ មូ រ៉ុស អើ អន់ រ៉ាវ៉ាច់ ឡឹង កាសៃ ប្រ្រៈ ប៊ីត កត់ អើ ពីង ដាវ វ៉ាឡូរ អា ប ?»

១៧ ប៉ាត់ យីស៊ូ កាប ឡឹង សារ ណោះ កោះ ២ មូត បក់ យច ពុត លូ អើ អន់ខែ កា តាយូស ខាក់ ហះកា កាំឡាំង សួន អៀង អន់ខែ ហោក រត់ ខាក់ កា សារ អំរ៉ាញ អីញ ឡាក់ យីស៊ូ ទី ប្រ៊ីត ណោះ។

សារ យីស៊ូ កាប ប៉ាន់ដីប

១៨ យីស៊ូ កាប ណារ ជា «សារ រាំងហៃ រាំងឡា ម៉ះ ប្រ្រៈ ប៊ីកកាតយ័ រៀប ឡាក់ កា កាណាតី ញ៉ា ? អាញ ចឹង ប៉ាន់ដីប លូ កាណាតី ញ៉ា សារ រាំងហៃ រាំងឡា ណោះ ?

១៩ យី រៀប ឡាក់ កា តើល រ៉ាហ៊ីញ ម៉ោញ នៃរ ឡាក់ ទី កាម៉ាក់ ម៉ោញ ដូរ អ្នក តើល ណោះ តប់ ពីង ម៉ីរ អើ។ ប៉ាត់ តើល ណោះ ហិន កោះ កើត តើម អ៊ឹង សៃម កា ពីះ ប្រ៊ីត សំប៉ុរ អៃ តាំងកង អើ»។

២០ យីស៊ូ កាប ណារ ជា «សារ រាំងហៃ រាំងឡា ម៉ះ ប្រ្រៈ ប៊ីកកាតយ័ អាញ ត្រត់ ប៉ាន់ដីប ឡាក់ កា កាណាតី ញ៉ា ?

២១ យី រៀប ឡាក់ កា ពុះ ពូ ប្រ៊ីត ណាំ បាំង។ ទី អង់កាន់ ម៉ោញ ដូរ អ្នក ពុះ ប៊ីត ឡាក់ ឡាយ លូ តាប៉ុង ប៉ែង កា អ៊ី ប្រ៊ីត អន់ កា តាប៉ុង ទីណោះ ឡាក់»។

២២ ផះ យីស៊ូ ចាក ឡា ប៉ាត់ មៀង យេរូសាឡឹម អើ ចាក តាត់ មៀង តាត់ ស្រុក តោះ អន់ទៀត ២ ទីប បាំងហៀន ពូ ដេល។

២៣ ទី ម៉ោញ ដូរ អំប៉ញ អើ ជា «អី ពី តាំងឡា ញ៉ា ប៉ាណូស ឡាក់ ប្រ្រៈ ប៊ីកកាតយ័ តង់ ណោះ ទី ដឹង ប៊ីត ដូរ ប ?» យីស៊ូ កា រ៉ះ កា ពូ ជា

២៤ «ហាក់ ខំ ម៉ុត អន់ ទី ប្រ្រៈ រាំងហៃ រាំងឡា យី ម៉ុត ទ្រង់ អំបារ អង់អ្នាត់។ អាញ ប៉រ រ៉ះ កា អន់ដីស តាទីច ជា ទី ប៉ាណូស អៀង ដូរ ខំ ប៊ុច ម៉ុត ដេល ហះកា អន់ខែ ម៉ុត មូ អុះ

២៥ ខង ប៉ាត់ តាំងឡា ហិ កា ត្រើត អំបារ កោះ យ័ះ អន់ដីស អៃ អន់តារ តែង ឡឹង លូ កា ខត់ អំបារ ទីប កាប ជា "អី ពី តាំងឡា បើក អំបារ កា ញីន ណើ" ណោះ តាំងឡា ហិ ចឹង តើល អន់ដីស ជា "អាញ មូ អន់ហ្គាល់ អន់ដីស អុះ មូ កា អន់ដីស ពីះ ឡឹង ចំ ឡា ឡឹង ចំ"។

២៦ ណោះ អន់ដីស ចឹង តើល អើ ជា "ញីន យើយ អៃ សា សាណា អន់ខូ លូ អីស អីស កា យើយ បាំងហៀន ញីន ស្រុក តោះ ដេល"។

២៧ ហះកា អើ ចឹង តើល ជា "អាញ រ៉ះ កា អន់ដីស អាញ មូ អន់ហ្គាល់ អន់ដីស អុះ អន់ដីស ណោះ មូ កា ពីះ ឡឹង ចំ។ អី មូត បក់ ប្រ៊ីត សារ អូ ដាត់ ហត់ ឡាច់ អន់ ចាំងហាយុត ឡឹង អាញ ពិ"។

២៨ អៃ ហះ ចារ ណោះ អន់ដីស ចឹង ញ៉ា តាំងអិះ លូ រាំងតែត សាណាញ ផះ ណោះ អន់ដីស ចឹង បំប៉ រតី អាប្រាហាំ រតី អីសាក់ រតី យ៉ាកុប លូ មូត រ៉ាតីយ ប្រ្រៈ ទីណោះ អៃ ពីង ប៉ៃង ហះកា កាប៉ាច់ អន់ដីស ប្រ្រៈ ចឹង អ្នាត អន់ អៃ តែង ឡឹង។

២៩ គេរណោះ ចឹង ទី ប៉ាណូស រឿង ពីរ ឡើង ដាវ ឡាច់ ឡើង ដាវ ម៉ុត ឡើង តែង សាម៉ា លូ តែង សាំងអ្សោ ។ ចឹង ហារ អ្នែ ប៉ាក់ ចារ ប្រើ រាំងហៃ រាំងខ្យា ទីប សង់ សា ហោះ ណោះ ដេល។

៣០ ហៃ ចឹង ទី ប៉ាណូស បក់ អ្នែ ប៉ាក់ ម៉ាត់ អន់ដា ចឹង កើត អ្នែ តែង ប៉ាអច់ បក់ អ្នែ តែង ប៉ាអច់ អន់ដា ចឹង កើត អ្នែ ប៉ាក់ ម៉ាត់ ឡុត។

៣១ ផេះ ណោះ ផាឌី ទី មូត ផាវ៉ាស៊ី បក់ អន់ដា ម៉ុត រ៉ះ កា យីស៊ូ ផា «អីស ឡាច់ ឡើង អា ឡា អ្នែ ប៉ាក់ ចារ អន់ទៀត ឡុត ពី ខង សាដាច់ ហោរត ណាវ៉ាង ប៉ុច ប៉ាន់តោ អីស»។

៣២ ហោះ កា យីស៊ូ តើល ផា «ហាត់ អន់ដីស ឡា រ៉ះ កា សាដាច់ ប៉ាញ៉ា ប៉ាច់ ណោះ ផា ដាវ អា លូ ដាវ តាយ៉ាង អាញ ទ្រុះ ឡាច់ ប្រើ បើក ឡើង កាំឡាវង លូ ចឹង តាត់ អន់ដាត់ ពូ អីត ពូ ប៉ាក់ ដាវ យ៉ាង តោ ទៀ អាញ ចឹង តាត់ អន់ កោះ ង៉ាវ។

៣៣ ហោះ កា ដាវ អា ដាវ តាយ៉ាង លូ ដាវ យ៉ាង តោ ទៀ អាញ ត្រុត ចាក ឡា ប៉ាក់ ម៉ាត់ ណារូ ខង វ៉ាគីយ ប្រើ អូ ត្រុត តោ តែង ឡើង ឡើង យេរូសាឡឹម អុះ។

៣៤ អី មូត ឡើង យេរូសាឡឹម! អន់ដីស ទី ប៉ាន់តោ មូត វ៉ាគីយ ប្រើ លូ អ្សក់ អំហ្គោ ហីរ មូត បក់ ប្រើ ទី ប្រើ ពីរ ប៉ាក់ អន់ដីស អាញ ប៉ុច ប៉ាក់ អន់ដីស អូ កា ញ៉ាង ទង កោះ ឡាក់ កា ម៉ែត អ្សរ ក្រុំ គន អែ កាណាង កាហ្វាប ហោះ កា អន់ដីស អូ ចៃ អុះ។

៣៥ ហៃ រោង វ៉ាម៉ះ អន់ដីស អា ចឹង ត្រុត អ្នាត អន់ ឡាវង វ៉ាត់ វ៉ាអែត។ អាញ ប៉ះ រ៉ះ កា អន់ដីស អន់ អូ អន់ដីស ចឹង អូ ប៉ុច អាញ ហង លើយ ទីល ដាវ អន់ដីស ចឹង កាប ផា «អន់ ប្រើ ប៊កកាតយ ជីន អន់ សារ ដាត់ កា អីស ឡាក់ ពីរ ប៉ាតាង អែ»។

១៤

សារ យីស៊ូ តាត់ អន់ដាត់ ប៉ាណូស ពីង ដាវ វ៉ាឡុវ

១ ប៉ាក់ ដាវ ពូ វ៉ាឡុវ ផេះ យីស៊ូ ឡា សា សាណា ប៉ាក់ ហី ម៉ែត ណាវ៉ា មូត ផាវ៉ាស៊ី កាំឡាវង អន់ខែ ណោះ អ្នែ ចាំ ហៃ អែ កាខាត់។

២ ផេះ ណោះ ទី កាម៉ាក់ ម៉ោញ ដូរ អែ អីត ប៉ាបុក ប៉ាញ ទីប ឡាកោ អ្នែ អន់តាវ ហោះ ដីរ យីស៊ូ។

៣ យីស៊ូ អំបញ្ច មូត ណោយ ប៉ាងហៀន ចាបាប លូ មូត ផាវ៉ាស៊ី ផា «នីច ចាបាប អន់ ញ៉ា អូ ពិន តាត់ អន់ដាត់ ពូ អីត ពូ កាណាង ដាវ ពូ វ៉ាឡុវ អា?»

៤ ហោះ កា អន់ខែ អ្នែ វ៉ាដាប ទីខូ អូ តើល អុះ។ យីស៊ូ អែ បក់ អីត ណោះ ពីរ លូ តាត់ អន់ដាត់ អែ កោះណោះ ប្រើ អែ សីត ប៉ាក់ ហី។

៥ កោះណោះ យីស៊ូ កាប ផា «កាណាង កាំឡាវង អន់ដីស អា ផា ទី ប៉ាណូស ម៉ោញ ដូរ ទីគន លើ កា ទី រក់ ឡា កាណាង អន់ដាង យី កាណាង ដាវ ពូ វ៉ាឡុវ ញ៉ា អែ អូ ប៉ាន់តាន ឡា អ្សក់ ឡាច់ ឡុត ប?»

៦ ហោះ កា ពូ អូ អូ តើល អែ អុះ ឡើង សារ អែ អំបញ្ច ណោះ។

សារ យីស៊ូ ប៉ាងហៀន មូត អំហ្គោយ ឡើង សារ ឡា អែត សា

៧ ផេះ យីស៊ូ ប៉ុច មូត អំហ្គោយ ណាវ៉ាង អ្នែ ដឹង ពីង ចារ ក្រាត់ បក់ កានីត លីន ឡើង ពូ ណោះ អែ កា កាប ប៉ាន់ដីប កា អន់ខែ ផា

៨ «ផា ទី ពូ ជៀក អន់ដីស ឡា អែត សា ប៉ាក់ ចារ ពូ ប៉ាញសង់ អន់ដីស ដៃ ណាវ៉ាង អ្នែ ពីង ចារ ក្រាត់ បក់ កានីត លីន ឡើង ពូ អ្សត ផែត ពូ ជៀក អំហ្គោយ អន់ទៀត ណារូ ឡាក់ តីស ឡើង អន់ដីស។

៩ ណោះ តាំងឡា ប៉ាញសង់ អែ ចឹង ផា កា អន់ដីស "ប៉រ អីស អន់ អែ អា អង់អ្នែ ពីង ចារ អា" ណោះ អន់ដីស ចឹង ឡា ណាវ៉ាង ចារ អ្នែ ប៉ាក់ ប៉ាអច់ ពូ ទីប តាយូស កា ពូ។

១០ ទីល នីណោះ ផា ទី ពូ ជៀក អន់ដីស ឡា អែត សា អន់ដីស ត្រុត ណាវ៉ាង អ្នែ ពីង ចារ ប៉ាក់ ប៉ាអច់ ពូ ហិ ភៀ អន់ តាំងឡា បក់ ជៀក អន់ដីស អែ ចឹង ផា "អី គូប ហាត់ អង់អ្នែ ពីង ចារ ដាត់ ប៉ាក់ ម៉ាត់ ពូ អា"។ ណោះ អំហ្គោយ ឡាក់ អ្នែ អន់ខូ ពីង ចារ ណោះ ចឹង ផា អន់ដីស ប៉ាណូស កានីត កានោរ ហង។

១១ អាញ កាប នីអៀ យី ប៉ុច ផា ពៀ ប៉ាន់តោ ឡាកោ ទៅ ប៉ាណូស ណោះ ពូ ចឹង សាតោះ ហោះ កា ពៀ ប៉ាន់ ចិ ពុត ណោះ ពូ ចឹង តាំប៉ោក ប៉ាន់ អែ»។

† ១៣:២៩ ១៣:២៩ សារ អា កាប ឡើង សុនសាត អន់ទៀត ឡាក់ ចឹង ម៉ុត សៀ អន់ខូ លូ សុនសាត អ៊ីស្រាអែល បក់ សៀ ប្រើ។

១២ គេ:ណោះ យីស៊ូ រ៉ះ កា ប៉ាណូស បក់ ជៀក អែវ ឡា សា ណោះ ផា «ផា អីស ទី កាន អែត សា ដាវ ប៉ង កាតាម កាដាច កាតាម អីស ដៃ ជៀក គូប ចាង លូ អុះ ទី ផូង រ៉ាច លូ មូត ប្រើ: ប៉ាតូង ឡាក់ អែវ សានែង អីស ខង អន់ ខែ ណោះ ចឹង ជៀក គូ អីស និ:ទៅ ដេល។

១៣ ផា អីស ទី កាន អែត សា អីស ត្រង់ ជៀក មូត ថុក ញ៉ាក តាបាយ កាសត់ លូ មូត កាជក កាដេល ប្រើល ម៉ាត់ ឡុត។

១៤ ណោះ អីស ចឹង ទី សារ សាណុក សារ៉ាក តាទីច ខង មូត ប៉ាណូស ទីណោះ អូ ទី ញ៉ា ចឹង អន់ តូ កា អីស អុះ។ ប៉ាត់ ដាវ ប៉ាណូស ដាក់ ត្រង់ រឺស សីត ទៀ ណោះ ប្រើ: ចឹង អន់ តូ កា អីស តាទីច ហង។

១៥ ទី កាម៉ាក់ ម៉ៅញ ដូវ ឡាក់ អែវ សា លូ អែវ កេ: អែវ កាតាំង សារ ណោះ អែវ កាប ផា «ទី សារ សាណុក សារ៉ាក តាទីច ហង បក់ ទី ម៉ូត សា សាណា កាណាង ចារ ប្រើ: បិកកាតយ រ៉ាងហៃ រ៉ាងខ្យា»។

១៦ ហះកា យីស៊ូ រ៉ះ សារ ប៉ាន់ដីប កា អែវ ផា «ទី កាម៉ាក់ ម៉ៅញ ដូវ ទៀម អែត សា តុត រ៉ក់ សើម អែវ កា រ៉ះ កា អំ ហ្វិយ តុត អៀង ដេល។

១៧ ប៉ាត់ ទីល ដាវ អែត សា កេ: អែវ ប្រើ ទុច អែវ ឡា ជៀក មូត អំហ្វិយ ផា "ចុ ឡា អែត សា ឡុត សាណា សាណា ត ទៀម កេ: ទី កេ:"។

១៨ ហះកា មូត អំហ្វិយ ទីណោះ អន់ខែ រ៉ះ បិច កា រ៉ាវ៉ាច ឡាកេ និ:ទៅ។ បក់ ទី ម៉ៅញ រ៉ះ កា ទុច អែវ ណោះ ផា "ដៃ រ៉ាប ដៃ រ៉ូ កា អាញ អាញ អងកះ តាច ម៉ីវ អាញ ត្រង់ ឡា ហៃ ម៉ីវ ណោះ ហិ"។

១៩ ម៉ៅញ ដូវ ណារ៉ូ រ៉ះ ផា "ដៃ រ៉ាប ដៃ រ៉ូ កា អាញ អាញ អូ ឡាម៉ត់ ឡា អុះ ខង អាញ អងកះ តាច រ៉ក់ ប៉ាតាម យូ អាញ ត្រង់ ឡា ចែត សាត់ ហៃ លូង"។

២០ ម៉ៅញ ដូវ ណារ៉ូ រ៉ះ ផា "អាញ អងកះ កេ: ប៉ាញសង ទីល នីណោះ អាញ អូ ទី ឡា អុះ"។

២១ ទុច ណោះ កា សីត រ៉ះ លូ ពី តាំងឡា អែវ ពូយ សារ ពូ ទី រ៉ះ កា អែវ ណោះ ហង។ ផះ ណោះ ពី តាំងឡា អែវ អឹក ខាក់ អែវ រ៉ះ កា ទុច ណោះ ផា "ហត់ ឡា ប៉ាត់ ទ្រង គីស ទ្រង ចិ ពីង មៀង អា ជៀក មូត ថុក ញ៉ាក តាបាយ កាសត់ លូ មូត កាជក កាដេល ប្រើល ម៉ាត់ ឡា អែត សា ប៉ាត់ អា ស្រីស"។

២២ បា បើត ឡើង ណោះ ទុច រ៉ះ លូ ពី តាំងឡា អែវ ផា "ពី តាំងឡា អាញ ប្រឹក ពូយ ប៉ានីវ អីស អន់តត់ កេ: ហះកា ចារ អងអែវ ណោះ អែវ សល់ ណារ៉ូ"។

២៣ ពី តាំងឡា អែវ រ៉ះ កា ទុច ណារ៉ូ ផា "ហត់ ឡា ប៉ាត់ ទ្រង អន់ទៀត។ ប៉ាត់ ចារ ញ៉ាក ប៉ាងខំ អន់ ពូ ម៉ុត អែត សា អន់ ប៉ាញ ហិ អាញ អា។

២៤ អាញ ប៉រ រ៉ះ កា អន់ដីស តាទីច ផា ទី ប៉ាណូស ឡាក់ អាញ ទី ជៀក ផះ អន់ទ្រួល ណោះ ពៃ ម៉ៅញ ដូវ កា អាញ អូ អន់ សា សាណា អាញ អុះ"។

សារ យីស៊ូ ប៉ាងហៀន ពូ ឡើង សារ ប្រឹក សិ: អែវ

២៥ ប៉ាត់ យីស៊ូ ចាក ណារ៉ូ ទី ប៉ាណូស អៀង ដូវ ចាក អន់ខូ លូ អែវ ណោះ អែវ កាលែង តែង ពូ លូ កាប ផា

២៦ «ញើ បិច ចាក ពូយ អាញ ហះកា ផា អែវ អូ បិច កា អាញ កាខាក់ ក្វា ឡើង បិច កា មើត ពី គន កាម៉ាញ អុះ ម៉ី លូ កា ឡាកេ ទៅ អែវ ណោះ កា អូ ទី ចឹង ប្រឹក សិ: អាញ អុះ។

២៧ ញើ អូ សាឡាក់ ឡាកេ គយ អ៊ឹង គីង ចាក ពូយ អាញ អែវ ណោះ កា អូ ទី ចឹង ប្រឹក សិ: អាញ ដេល។

២៨ កាណាង កាំឡាង អន់ដីស អា ផា ទី ញើ បិច ប្រឹក ហិ គីស ញ៉ា អែវ អូ អងអែវ យឹត អន់ទ្រួល ហិ ប កៀ អន់ អូ អន់តត់ ផា ហៀន អែវ ណោះ ចឹង សើយ ញ៉ា អូ សើយ ប្រឹក ហិ ណោះ អន់ កេ: ?

២៩ អូ ផែត ប៉ាត់ តត់ អំហ្វា សារ៉ាប ចែត អញ្ជុផង កេ:។ កេ:ណោះ អ្នាត រ៉ុះ អូ ជៀ កេ: ផា ពូ បំបំ ចាបះ កា ពូ ចឹង កាកីក ប៉ាជើក ប៉ាញ ចើវ ឡុត

៣០ លូ ពូ ចឹង កាប ផា "ហៃ ប៉ាណូស អា ប្រឹក ហិ ហះកា អែវ អូ អូ ប្រឹក កេ:"។

៣១ ផា សាដាច ម៉ៅញ ឡា តាកុះ លូ សាដាច ម៉ៅញ ណារ៉ូ នីចម ញ៉ា អែវ អូ អងអែវ យឹត អន់ទ្រួល ហិ ប កៀ អន់ អូ អន់តត់ ផា តាហាន អែវ ដឹង ១០.០០០ ដូវ ចឹង តាកុះ លូ តាហាន ពូ ២០.០០០ ដូវ ណោះ ចឹង ដាម ញ៉ា អូ ?

៣២ ផា អែវ យឹត ផា អូ ដាម អុះ ណោះ អែវ ចឹង ប្រើ មូត ឡា ប៉ាតាង អែវ កៀ រ៉ះ កេ: ប៉ារម អន់ ត្រង់ លូ គូប សោប អងរ៉ាម សាដាច ណោះ អែវ ប៉ាត់ ចាងហាយក បើ តានី ទីល។

៣៣ ទីល នីណោះ កាណាង កាំឡាង អន់ដីស ទី អា ផា ញើ អូ សាឡាក់ អ្នាត រ៉ាស អំបាស ទីណោះ ឡាក់ អែវ ទី អែវ កា អូ ទី ចឹង ប្រឹក សិ: អាញ ដេល។

៣៤ ប៉ោះ ឡាក់ កាណាត់ ទី ខា ហះកា ផា អែវ អូ ប្រើ កេ: ចឹង ប្រឹក នីចម អន់ អែវ កេ: ប្រើ ណារ៉ូ ?

៣៥ ប៉ោះ ណោះ អូ ទី ខា ណាវ ហង យី៖ អ្នក ឡាយ លូ តេះ ឡាយ លូ ជី កា អូ ទី ខា អុះ ទី ដឹង កា គួក អ្នាត ប៉ាក់ ឡឹង។ ពៀ កាតាំង សារ អា អ្នក យឹត ចា ជ្រែប ពី !»។

១៥

សារ យីស៊ូ រ៉ះ សារ ប៉ាន់ដឹប ឡឹង កាណាគី ហ្សឹង

១ ផះ ណោះ ទី ម្នាត អ្នក រ៉ាំបៃ លូ ប៉ាណូស អូ ដាក់ អន់ខៃ ទីខ្ល ម៉ុត ក្បាម យីស៊ូ កៀ សាំយ៉ាំង ប៉ានីរ អែរ។
២ ហះកា ម្នាត ដាំរ៉ាំស៊ី លូ ម្នាត ណែយូ ប៉ាំងហៀន ចាបាប់ អន់ខៃ កាប រ៉ាំបឹក រ៉ាំចប់ ផា «ហៃ ប៉ាណូស អា អែរ រ៉ាំពង លូ ប៉ាណូស អូ ដាក់ ទីប សា សាណា អន់ខ្ល លូ ពូ ដេល»។

៣ ហះកា យីស៊ូ តើល អន់ខៃ កាប ប៉ាន់ដឹប ឡាក់ កា សារ អា ផា
៤ «ផា កាណាង កាំឡាំង អន់ដឹស អា ទី ប៉ាណូស ម៉ោញ ដូរ អែរ ទី ចៀម ១០០ កល់ ហះកា ចៀម អែរ ម៉ោញ ហ្សឹង ហ្សឹត ឡឹង គូប អែរ ញ៉ា អែរ អូ អ្នាត ចៀម ៩៩ កល់ ណោះ ពីង រ៉ាំស្រី កេះណោះ ឡាំ ណាំង ចៀម ម៉ោញ ណោះ ទីល ប៉ប ប ?

៥ ប៉ាក់ ណាំង ប៉ប កេះ អែរ ហោក ខាក់ ទីប លឹក ចៀម ណោះ គយ ពីង កាពែង អែរ ឡូត។
៦ ប៉ាក់ អែរ សឹត ទីល ប៉ាក់ ហី កេះ អែរ ចឹង អែរ គូប ចាំង លូ ម្នាត បក់ អែរ រក្សាម៉ី អែរ កេះណោះ កាប ផា "ចុ ហោក រ៉ត់ លូ អាញ ខង ចៀម អាញ បក់ ហ្សឹង ពែ អាញ ណាំង ប៉ប កេះ"។

៧ អាញ ប៉រ រ៉ះ កា អន់ដឹស ផា ពីង ប្លែង កា ចឹង ទី សារ ហោក រ៉ត់ និះទៅ ដេល ញួន កា ប៉ាណូស អូ ដាក់ ម៉ោញ ដូរ ទី ប៉ិនពែង ពុត ពៀក។ ប្រ្រះ ហោក កាខាក់ គ្នា ឡឹង អែរ ហោក កា ប៉ាណូស ដាក់ ត្រង់ ៩៩ ដូរ ឡាក់ អូ តងកាន ប៉ិនពែង ពុត ពៀក ណោះ ណាវ។

៨ «ម៉ោញ ណាវ ប៉ាន់ដឹប ផា ទី អង់កាន់ ម៉ោញ ដូរ អែរ ទី លៀន កាក់ អញ្ជើត កាក់ កេះណោះ ឡី ហ្សឹង ម៉ោញ កាក់ * ញ៉ា អែរ អូ សុះ តាគៀង សាប៉ុះ ហី រ៉ាំស៊ូន រដួច ណាំង កាខាក់ ទីល ប៉ប ប ?

៩ ប៉ាក់ អែរ ប៉ប កេះ អែរ ចឹង អែរ គូប ចាំង លូ ម្នាត បក់ អែរ រក្សាម៉ី អែរ កេះណោះ កាប ផា "ចុ ហោក រ៉ត់ លូ អាញ ខង លៀន អាញ ហ្សឹង ពែ អាញ ណាំង ប៉ប កេះ"។

១០ អាញ ប៉រ រ៉ះ កា អន់ដឹស ផា ម្នាត បិយ ប្រ្រះ អែរ ចឹង ប្លែង កា ហោក រ៉ត់ និះទៅ ដេល ញួន កា ប៉ាណូស អូ ដាក់ ម៉ោញ ដូរ អែរ ទី ប៉ិនពែង ពុត ពៀក»។

១១ កេះណោះ អែរ រ៉ះ ណាវ ផា «ទី កាម៉ាក់ ម៉ោញ ដូរ អែរ ទី គន កាម៉ាក់ ពៀរ ដូរ។

១២ គន ស្រុច អែរ កាប ផា "អី ពី ប៉រ អីស មប ប៉ាដក់ ប៉ាជៀ ឡាក់ អីស ចឹង ត្រត់ ជែក អន់ កា អាញ ណោះ"។ ពី អែរ កា ជែក ប៉ាដក់ ប៉ាជៀ ណោះ អន់ តាទីច។

១៣ ប៉ែង ប៉ាន់ ដារ ឡឹង ណោះ គន ស្រុច ណោះ អែរ ប៉ាក់ អ្នក រ៉ាំស អំប៉ាស ប៉ាដក់ ប៉ាជៀ ចាក ឡាំ ប៉ាក់ ស្រុក ចាំង ហាយុត។ អែរ អែរ ចឹង ស្រុក ណោះ អែរ ប្រឹត រ៉ាំយ រ៉ាំស អំប៉ាស ប៉ាដក់ ប៉ាជៀ ណោះ ទី ប្រ្រះ ញួន កា អែត សា អៀង តាឡាម។

១៤ ប៉ាក់ រ៉ាំស អំប៉ាស ប៉ាដក់ ប៉ាជៀ អែរ តាច់ តូរ ទី កេះ ពីង ស្រុក ណោះ កើត ឡាយុត ឡាំង រ៉ាំញ កាខាក់ ឡូត គន ស្រុច ណោះ អែរ កា អូ ទី ញ៉ា និះទៅ ដេល។

១៥ អែរ កា ណាំង ប្រឹត តូលី ពូ ពីង ស្រុក ណោះ ហង ពូ កា ប្រើ អែរ អែរ រង សាតែ ប៉ាក់ មីរ ប៉ាក់ ស្រី។

១៦ អែរ បិច សា ខាក់ សាណា ពូ អន់ កា សាតែ សា ណោះ ហះកា អូ ទី ពៀរ អន់ សាណា ញ៉ា កា អែរ អុះ។ †

១៧ ប៉ាក់ គន ស្រុច ណោះ សាទីរ ឡូកេ កេះ អែរ យឹត ផា "ម្នាត បក់ ប្រឹត តូលី ពី អាញ អន់ខៃ ទី សាណា សា ផឹត ទីខ្ល ហះកា កាប៉ាច់ អាញ អែរ ហះ អា ឡាយុត កាតាច់ រ៉ាំច់ បើត ចឹង តេ។

១៨ ទីល នីណោះ អាញ ត្រត់ សឹត ប៉ាក់ ពី អាញ ណាវ កេះណោះ រ៉ះ កា អែរ ផា "អី ពី អាញ ប្រឹត យច ពុត ប្រ្រះ បិកកាតយី កេះ លូ អាញ ប្រឹត យច ពុត អីស ដេល។

១៩ អាញ អា អូ យី ចឹង អន់ អីស ផា គន អីស ណាវ អុះ ប៉រ អន់ អាញ ប្រឹត តូលី អីស ឡូត ពី"។

២០ ប៉ាក់ អែរ យឹត នីណោះ កេះ ២ អែរ កា សឹត ប៉ាក់ ពី អែរ ណាវ។ ផះ ពី អែរ ប៉ប គន អែរ ឡឹង ចាំងហាយុត ពី អែរ កា ទី ពុត តាប៉ាប តាប៉ុន លូ តាយុប ឡាំ ហាប់ ត្រូត ចុ ឡូត។

* ១៥:៨ ១៥:៨ កាក់ ពៀត គូប «ប្រាក់ម៉ា»។ ម៉ោញ ប្រាក់ម៉ា យី ខា តាច់ ចៀម ម៉ោញ កាតុ ប៉ាតាម ប្រាក់ម៉ា យី ខា តាច់ រ៉ត់ ម៉ោញ កាតុ។
† ១៥:១៦ ១៥:១៦ ខ អា ពិន ព្រៃ នីអៀ កា ត្រត់ ដេល អែរ កា សា សាណា ពូ អន់ កា សាតែ សា ណោះ ហះកា សា អូ ផឹត អូ ទី អន់ សាណា ញ៉ា ណាវ អុះ។

២១ ណោះ អើ កាប ជា "អី ពី អាញ ប្រឹក្ច យច ពុត ប្រ្រឹះ បិក កាតយ័ កេះ លូ អាញ ប្រឹក្ច យច ពុត អីស ដេល អាញ អា អូ យី ចឹង អន់ អីស អើ ជា គន អីស ណាវ អុះ"។

២២ ហះកា ពី អើ រ៉ះ កា មូត ទុច ជា "ហាត់ អន់ ដីស អ្យក់ អាវ ដាក់ ឡាយ៉ាម លើស ឡើង ពូ តាត់ អំពៀត គន អាញ ប្រ្រាល់ លូ អ្យក់ អាញ ចិន ចែក ពីង តី អើ លូ អ្យក់ កឹប តាត់ អាញ ជិះ អើ ដេល។

២៣ ហាត់ អ្យក់ គន រីក់ បក់ ដាក់ តីស តង់ កោះ ប្រឹក្ច សាអ៊ីង ពី កេះណោះ ពិន សា អែត អន់ រីក់ សើម
២៤ ខង គន អាញ អា អើ តៅ កេះ ហះកា កិញអៀ អា អើ រីស សីត ណាវ អើ ហ៊្យង ហ្ស៊ីត កេះ ហះកា កិញអៀ អា អាញ ណាវ បំបំ ណាវ"។ អន់ខែ កា អែត សា តិម រីក់ សើម កាខាក់។

២៥ «កាប៉ាច់ គន ឡោងទ្រៀ ឡាក់ អ្វៃ ប៉ាត់ មីរ ប៉ាត់ អើ សីត ក្យាម ចឹង ទីល ហី កេះ អើ កាតាំង ពូ ចំ គូង អន់ទូង សាគីរ លូ ពូ ចាដៃ អាញ សើ យិល កាតាប រល់។

២៦ អើ កា អើ មូត ទុច ម៉ោញ ដូរ កេះណោះ អំប័ញ ជា "ទី សារ ញ៉ា ប៉ាត់ ហី ណោះ ?"
២៧ ទុច ណោះ រ៉ះ កា អើ ជា "អុះ អីស សីត ប៉ាត់ អា កេះ ពី អីស ប្រើ ពូ កោះ គន រីក់ បក់ ដាក់ តីស តង់ សា អែត អន់ រីក់ សើម ខង គន អើ សីត ប៉ាត់ អា ដាក់ ឡាកោ បាំងឡៃ"។

២៨ គន ឡោងទ្រៀ អីក ខាក់ អូ ចៃ ម៉ុត កាណាង ហី អុះ ពី អើ កា ឡាក់ ឡោម ជៀក ម៉ុត កាណាង ហី។

២៩ ហះកា អើ តើល ពី អើ ជា "ហៃ អាញ អ្វៃ ប្រឹក្ច ងារ កា អីស ទុញ សាណា កេះ អាញ អូ ទី ខ្ចី ឡើង ប៉ានីរ អីស ប្រើ ណោះ អុះ ហះកា គន ប៉ារព ម៉ោញ កា អីស អូ អន់ កា អាញ កោះ សា អែត អន់ ខូ លូ គូប ចាដៃ អន់ រីក់ សើម ណោះ អុះ។

៣០ ហះកា គន អីស ឡាក់ ថាឡាយ វ៉ាស អំប៉ាស អីស ទី ប្រឹក្ច លូ អង់កាន់ ម៉ាលេង ណោះ សាត់ អើ សីត អីស កា អ្យក់ គន រីក់ បក់ ដាក់ តីស តង់ កោះ អន់ កា អើ ឡុត"។

៣១ ពី អើ តើល ជា "អី គន អីស អ្វៃ លូ អាញ លើយ កាណាត់ ញ៉ា ឡាក់ វ៉ាស អំប៉ាស អាញ ណោះ កា វ៉ាស អំប៉ាស ម៉ះ អីស ដេល ហង។

៣២ ហះកា ពិន ត្រត់ ហោក រីក់ ខង អុះ អីស អា អើ តៅ កេះ កិញអៀ អា អើ រីស សីត ណាវ លូ អើ ហ៊្យង ហ្ស៊ីត កេះ កិញអៀ ពិន ណាវ បំបំ ណាវ កេះ"។

១៦

សារ យីស៊ី កាប ប៉ាន់ដីប ឡើង ប៉ាណូស វ៉ាងហៃ វ៉ាស អំប៉ាស

១ យីស៊ី រ៉ះ កា មូត សីះ ណាវ ជា "ទី ប៉ាណូស បក់ ប្រ្រឹះ ប៉ាតុរង ម៉ោញ ដូរ អើ ប្រើ ប៉ាណូស ម៉ោញ ដូរ វ៉ាងហៃ វ៉ាស អំប៉ាស អើ ពូ ឡាក់ រ៉ះ កា អើ ឡើង ប៉ាណូស វ៉ាងហៃ វ៉ាស អំប៉ាស ណោះ ជា "អើ ប៉ាវាយ ប៉ាវ៉ា វ៉ាស អំប៉ាស អីស អៀង ខាក់"។

២ ប៉ាណូស បក់ ប្រ្រឹះ ប៉ាតុរង ណោះ កា អើ ប៉ាណូស បក់ វ៉ាងហៃ វ៉ាស អំប៉ាស អើ ណោះ លូ អំប័ញ ជា "នីចម សារ អាញ កាតាំង ពូ រ៉ះ ជា អីស យី ប៉ាណូស អូ ដាក់ ណោះ តាទីច ប ? ហាត់ អីស អ្យក់ ជាប់ អីស ច្រាត់ គម លៀន លូ វ៉ាស អំប៉ាស ណោះ អន់ កា អាញ ហៃ ខង អីស ចឹង អូ ទី វ៉ាងហៃ វ៉ាស អំប៉ាស អាញ ណាវ ហង"។

៣ បក់ វ៉ាងហៃ វ៉ាស អំប៉ាស ណោះ យីត កាណាង ពុត ជា "នីចម អាញ ចឹង ប្រឹក្ច អា ? ខង ពី តាំងឡា អូ អន់ វ៉ាងហៃ វ៉ាស អំប៉ាស អើ កេះ។ អាញ ចឹង ប្រឹក្ច ងារ មីរ កា អូ ទី សាង ជា ចឹង ចាក បំរ សាណា ពូ កា តាយុស ដេល។

៤ អូ ! អាញ យីត បំបំ កេះ ងារ អាញ ចឹង ប្រឹក្ច ណោះ ប៉ាត់ ពី តាំងឡា តាំងហ៊្យិត ឡាច់ អាញ ទៀ ពូ ចឹង ជៀក អាញ អ្វៃ លូ ពូ ហង"។

៥ អើ កា អើ មូត បក់ ទូម ពី តាំងឡា អើ កេះណោះ អើ អំប័ញ បក់ ពីះ អន់ទ្រួល ជា "អីស ទូម ពី តាំងឡា អាញ ប៉ុប ចំ ?"

៦ បក់ ពីះ អន់ទ្រួល ណោះ តើល ជា "សាដី ១០០ ចុង"។ អើ កាប ជា "អ្យក់ ហៃ សត់ត្រា អីស ទូម ណោះ ហាត់ អង់អ្វៃ ច្រាត់ ជា ទូម ៥០ ចុង ឡុត ប្រ្រាល់"។

៧ កេះណោះ អើ អំប័ញ បក់ ទូម ម៉ោញ ដូរ ណាវ ជា "អីស ទូម ពី តាំងឡា អាញ ប៉ុប ចំ ?" បក់ ណោះ តើល ជា "ពៀ ១០០ ពុង" អើ កាប ណាវ ជា "អ្យក់ ហៃ សត់ត្រា អីស ទូម ណោះ ហាត់ អង់អ្វៃ ច្រាត់ ជា ទូម ៨០ ពុង ឡុត ប្រ្រាល់"។

៨ ពី តាំងឡា កា ប៉ានេ បក់ វ៉ាងហៃ វ៉ាស អំប៉ាស អើ ណោះ ខង អើ អូ ប៉ាញ៉ា ប៉ាច កេង ខាក់។ ប៉ាណូស បក់ អូ សៀ ប្រ្រឹះ អន់ខែ កា អូ ណាវ សា លូ គូប ក្វា ឡើង ប៉ាសុន ប្រ្រឹះ បិកកាតយ័ ណាវ។

៩ អាញ បំរះ រះ កា អន់ដីស ផា ហាក់ អ្យក់ វ៉ាស អំប៉ាស ពីង អង់កក់ តេះ ផែក អន់ កា ពូ ពិ ភ្លើ អន់ ទី គូប ចាង អៀង ដូរ។ ប៉ាក់ ដាវ ចំ វ៉ាស អំប៉ាស ទិ កេះ ណោះ គូប ចាង អន់ដីស ចឹង ហាប អន់ដីស ប៉ាក់ ចារ អន់ដីស ចឹង អ្នែ លើយ។

១០ «ព្រឺ ដាក់ ត្រង់ កាណាង ង៉ារ ចិ អើ ណោះ កា ចឹង ដាក់ ត្រង់ កាណាង ង៉ារ តីស ដេល ហះកា ព្រឺ ព្នង ប្លាច កាណាង ង៉ារ ចិ អើ ណោះ កា ចឹង ព្នង ប្លាច កាណាង ង៉ារ តីស ដេល។

១១ ផា អន់ដីស អ្នែ ត្រង់ កា វ៉ាស អំប៉ាស ពីង អង់កក់ តេះ អា ព្រឺ ចឹង ខីន ប៉ាហ្សឺ វ៉ាស អំប៉ាស ឡាក់ ទី ខា តាទីច ពីង អន់ដីស។

១២ ផា អន់ដីស អ្នែ ត្រង់ កា វ៉ាស អំប៉ាស ពូ អន់ទៀត ព្រឺ ចឹង ខីន អន់ វ៉ាស អំប៉ាស សាំវ៉ាប់ កា អន់ដីស ទៅ ណោះ។

១៣ អ្នែ ទី ចុច ចំ អ្នែ ប្រតី ង៉ារ អន់ កា ពី តាំងឡា រៀរ ដូរ អុះ ខង អើ ចឹង បិច កា ម៉ោញ អ្នែ ណាស កា ម៉ោញ ត្រង់ កា ម៉ោញ អ្នែ ត្រង់ កា ម៉ោញ។ អន់ដីស កា និះទៅ ដេល អ្នែ ត្រង់ អ្នែ ប្រតី ង៉ារ ប្រ្លះ បិកកាតយ័ តិគី បិច កា វ៉ាស អំប៉ាស តិគី ទី អុះ»។

សារ យីស៊ូ កាប ប៉ាន់ដីប ឡឹង ឡាសា លូ ប៉ាណូស ប្រ្លះ ប៉ាតូរង័

១៤ ម្នត ផាវ៉ាស៊ី ឡាក់ ប៉ាណូស បិច កា រៀន អន់ខែ កា ទី សាំយ៉ាង សារ ទិណោះ ដេល កេះណោះ អន់ខែ ឡែរ យីស៊ូ។

១៥ យីស៊ូ កាប កា អន់ខែ ផា «អន់ដីស ឌុ ប្រតី កា ឡាក ឡាក់ កា ប៉ាណូស ដាក់ ហះ ម៉ាត់ ពូ។ ហះកា ប្រ្លះ បិកកាតយ័ ហ្លួង ឡឹង ពុត ពៀក អន់ដីស ណោះ ខង កាណាគី ញ៉ា ឡាក់ ប៉ាណូស ប៉ាន ត្រត់ ពុត កាណាគី ណោះ ប្រ្លះ អ្នែ ណាស ខាអីម។

១៦ ចាបាប ប្រ្លះ លូ សារ ម្នត វ៉ាតិយ ប្រ្លះ រះ សាំវ៉ាប់ អន់តត់ ប៉ាតោ កា ពូ ឡឹង សើត ពែ លើយ ទីល វតី យូហាន ពីះ ទីល ឡឹង វ៉ាងវ៉ាង យូហាន អាញ ទី រះ សារ ដាក់ យី សារ ប្រ្លះ បិកកាតយ័ វ៉ាងហៃ វ៉ាងឡា ម៉ាត់ ប៉ាណូស ទិឌុ ខំ ម្នត *។

១៧ យី តេះ តាឡែង ប្លែង តាឡូ កាតាម ហះកា ចាបាប កាណាង ផាប ប៉ានីរ ប្រ្លះ ណោះ តុ សក់ កា អ្នែ ហ្យង អុះ។

១៨ ផា កាម៉ាក់ ចំ អ្នត កាម៉ាញ កេះណោះ ឡាក់ ទី អង់កាន់ អន់ទៀត ណារូ កាម៉ាក់ ណោះ ឡាក់ កា វ៉ាសង កល់ កាម៉ាញ គុល អើ ហង។ ផា កាម៉ាក់ ចំ ទី អង់កាន់ ក្លោ អើ អ្នត កាម៉ាក់ ណោះ ឡាក់ កា តែប លូ កាម៉ាញ ពូ និះទៅ ដេល។

១៩ «ទី កាម៉ាក់ ម៉ោញ ដូរ ឡាក់ ប៉ាណូស ប្រ្លះ ប៉ាតូរង័ អើ កាសិប ពៀត ខោ អាវ ដាក់ ឡាយ៉ាម ឡាក់ កាត់ លូ កាណាត់ គីត ខា កាខាក់ អើ ទី សាណា អៀង ៗ អែត សា វត់ សើម រប់ ដាវ។

២០ ទី កាម៉ាក់ ម៉ោញ ដូរ ណារូ អើ ឡាក់ ប៉ាណូស ថុក ញ៉ាក តាបាយ កាសត់ សិច អើ ឡាសា អើ កើត អេះ ប៉ាញ ឡាកោ ពូ ឡាក់ តាត់ អន់តែប អើ ហះ អំប៉ាវ វ៉ាប៊ង ប៉ាណូស បក់ ប្រ្លះ ប៉ាតូរង័ ណោះ។

២១ អើ បិច ទុញ សា កាំបាច់ សាណា ប្រាង ឡឹង គ្រេ ប៉ាណូស បក់ ប្រ្លះ ប៉ាតូរង័ ណោះ ខាក់ កា ទី សូ ឡាក់ ឡីត អេះ អើ ដេល។

២២ ឡែង ឡឹង ណោះ ប៉ាណូស បក់ ថុក ញ៉ាក តាបាយ កាសត់ ណោះ អើ តោ ម្នត បិយ ប្រ្លះ អ្យក់ អើ ហាវ ពីង ប្លែង អន់ ហះ សានែង វតី អាប្រាំហាំ។ ប៉ាណូស បក់ ប្រ្លះ ប៉ាតូរង័ ណោះ កា តោ ដេល ពូ កា ឡាក់ តប់។

២៣ ប៉ាក់ ចារ ត្រន ប៉ាដាត ប៉ាណូស តោ អើ អ្នែ ឡាក់ បាក កាខាក់ អើ ងើយ ហៃ ពីង ប្លែង បិប វតី អាប្រាំហាំ លូ បិប ឡាសា អ្នែ ហះ សានែង វតី អាប្រាំហាំ។

២៤ អើ អើ វតី អាប្រាំហាំ ផា "អី វតី បំរះ តាបាប តាប៉ុន កា អាញ ណើ បំរះ អីស ប្រើ ឡាសា ឡាក់ ទៀត លូ សាំប្លោ តី តាត់ តាំងហាត់ ពីង អំប៊ុត អាញ ណើ ខង អាញ អ្នែ កាណាង ចារ អុញ អា អីត ប៉ាណាប កាខាក់"។

២៥ ហះកា វតី អាប្រាំហាំ តើល ផា "អី គន អីស ត្រត់ កាចាង ផេះ អីស អ្នែ វីស ពែ អីស ទី កាណាត់ ដាក់ ៗ កេះ កាបាច់ ឡាសា អើ ទី សារ ថុក ញ៉ាក ខាក់។ ហះកា កិញអៀ អា អើ ត្រត់ សាណា កាសាក់ អ្នែ ហះ ចារ អា ហង កាបាច់ អីស ត្រត់ ប៉ាណាប ឡាក់ បាក កាខាក់ ហង។

២៦ ម៉ោញ ណារូ ទី ក្លះ ច្រាំង ជ្រុ ហះ អន់តិគី អីស លូ ញីន យី ទី ព្រឺ បិច យួង ឡឹង អន់ដីស ឡាក់ ប៉ាក់ ញីន កា អ្នែ អុះ យី ទី ព្រឺ បិច យួង ឡឹង ញីន ឡាក់ ប៉ាក់ អន់ដីស កា អ្នែ អុះ ដេល"។

* ១៦:១៦ ១៦:១៦ ម៉ាក់ ប៉ាណូស ទិឌុ ខំ ម្នត ពិន ព្រៃ និរៀ កា ត្រត់ ដេលះ ហះកា ទី ប៉ាណូស អៀង ប៉ាតែក លូ សារ ណោះ។

២៧ បក់ ប្រ្លឹះ ប៉ាតូរង ណោះ កាប ណារ៉ូ ជា "ទីល នីណោះ អាញ ប៉រ ឡោម ឡា អីស វគី អីស ប្រើ ឡាសា ឡា ប៉ា ក់ ហី ពី អាញ វិញ

២៨ ខង អាញ ទី អុះ ម៉ី ប៉ាតាម ដូរ ប៉រ អន់ អែរ វះ កា អន់ខែ អ្សត ផែត អន់ខែ ចឹង ឡា ប៉ាត់ ចារ ឡា បាក អា ដេល"។

២៩ ហះកា វគី អាប្រាហាំ តើល ជា "ប៉ាត់ អន់ខែ ណោះ ទី ផាប វគី ម៉ូសេ លូ មូត វ៉ាគីយ ប្រ្លឹះ ប្រាត់ វះ ណោះ កេះ អន់ អន់ខែ សាយ៉ាង ប៉ានីរ មូត ណោះ ហង ពី"។

៣០ បក់ ប្រ្លឹះ ប៉ាតូរង តើល ជា "អុះ អុះ វគី ផា ទី ព្រឿ ម៉ោញ ដូរ វីស សីត ឡឹង តោ ឡា វះ កា អន់ខែ ណោះ អន់ ខែ ចឹង ប៉ិនពែង ពុត ពៀក សៀ តាទីច ឡូត"។

៣១ ហះកា វគី អាប្រាហាំ តើល ជា "ផា អន់ខែ អូ ចែ សាយ៉ាង ប៉ានីរ វគី ម៉ូសេ លូ មូត វ៉ាគីយ ប្រ្លឹះ វះ កា អន់ខែ ណោះ យះ ទី ប៉ាណូស តោ វីស សីត ឡា វះ កា អន់ខែ កាតាម អែរ កា អន់ខែ អូ ចែ សៀ ដេល"។

១៧

សារ យីស៊ូ ប៉ាងហៀន សិះ អែរ

១ យីស៊ូ វះ កា មូត សិះ ជា «សារ ឡាក់ ប្រគី អន់ កា ប៉ាណូស ប្រគី យច ត្រត់ កើត ទី តាទីច ហង ហះកា បក់ ប៉ា ណាំ ពូ ប្រគី យច ណោះ អែរ ចឹង ត្រត់ ឡា បាក តាទីច ហង។

២ ជា ពូ អ្សក់ អំហោ តិស កត់ អន់ទល ពីង អង់កូ អែរ កេះណោះ ប៉ាឡី កាណុង ទៀក សាឡឹត សាឡាយ ណោះ ដាក់ លីន ឡឹង អន់ អែរ ប៉ាណាំ ប៉ាណូស ទី ម៉ោញ ដូរ ប្រគី យច។

៣ ហត់ អន់ដីស ឡា វ៉ាង ឡា កោ ជា អុះ ម៉ី ចំ ប្រគី យច លូ អន់ដីស ត្រត់ អន់តត់ ប៉ាតោ កា អែរ ណើ ជា អែរ ប៉ិន ពែង ពុត កេះ ដៃ អ្សក់ យ៉ូ អែរ ហង។

៤ យះ អែរ ប្រគី យច លូ អន់ដីស តា ប៉ើ ទង កាណុង ម៉ោញ ដារ កាតាម ជា អែរ ឡា ប៉ាត់ អន់ដីស ទី តា ប៉ើ ទង ណោះ ហង លូ កាប ជា "អាញ ប៉ិនពែង ពុត ពៀក កេះ អុះ ប្រគី យច ហង" ទីល នីណោះ ដៃ អ្សក់ យ៉ូ អែរ ហង»។

៥ មូត សិះ កាប លូ យីស៊ូ ជា «ប៉រ ពី តាំងឡា ប្រគី អន់ ញីន សៀ កាខាក់»។

៦ យីស៊ូ តើល ជា «ផា អន់ដីស សៀ ក្រានី តុ តិល ហត់ កេះណោះ អន់ដីស ផា កា តើម អ្នឹង អា "ហត់ វើ ឡា អែរ ប៉ាត់ ទៀក សាឡឹត សាឡាយ ឡូត ពី" អ្នឹង ណោះ ចឹង ប្រគី ពូយ អន់ដីស តាទីច ឡូត។

៧ «កាណុង កាំឡាំង អន់ដីស អា កាប ប៉ាន់ដីប ជា ទី ប៉ាណូស ម៉ោញ ដូរ អែរ ប្រើ ទុច ឡា ចែ ម៉ីរ លើ ឡា រង ចៀម ប៉ាត់ ទុច ណោះ សីត ឡឹង ប្រគី ដារ កេះ ពី តាំងឡា អែរ ណោះ អុះ យើយ កាប ជា "ច អង់អែរ សង់ ឡូត" អុះ។

៨ យី ពី តាំងឡា អែរ ណោះ ចឹង ផា នីអៀ "ហត់ ផ្លេះ ខោ អារ ពី កេះណោះ ប្រគី ពរ សាអ្នឹង អោះ អន់ កា អាញ លូ វ៉ាងហៃ អាញ សង់ អន់ កេះ ហិ កេះណោះ អីស សង់ អីស"។

៩ ញ៉ា ពី តាំងឡា អែរ ណោះ ចឹង ប៉ានេ ទុច ញន កា ប្រគី ពូយ ប៉ានីរ អែរ ណោះ ប? តាម អាញ យីត អុះ ប៉ានេ អុះ។

១០ អន់ដីស អា កា និះទៅ ដេល ជា អន់ដីស ប្រគី ពូយ គ្រីប សារ ប្រ្លឹះ ប្រើ កេះ អន់ដីស ត្រត់ កាប ជា "ញីន អា ក្រានី កា ទុច អែរ ដោច អុះ ទី ខា អុះ ខង ញីន ទី ប្រគី ដឹង ដារ ញ៉ា ឡាក់ ញីន ត្រត់ ប្រគី"។

សារ យីស៊ូ តាត់ អន់ដាត់ ប៉ាណូស ត្រត់ វ៉ោះ

១១ ផះ យីស៊ូ ឡា ប៉ាត់ ចៀង យេស៊ូសាឡឹម អែរ ចាក ទ្រង គួយ ខេត សាម៉ារី លូ ខេត កាលីឡេ។

១២ ប៉ាត់ អែរ ចឹង ម៉ុត ពីង ស្រុក ពូ ទី ប៉ាណូស ត្រត់ វ៉ោះ អញ្ជើង ដូរ ឡា ប៉ាត់ ចារ អែរ អន់ខែ អន់តារ ឡឹង ចាំង ហាយុត

១៣ លូ ឡុង ជា «អី ណែយ យីស៊ូ ប៉រ អីស តាប៉ាប តាប៉ុន កា ញីន ណើ»។

១៤ យីស៊ូ ប៉ប អន់ខែ កេះណោះ កាប ជា «ហត់ អន់ដីស ឡា តាំងឡា ឡា កោ អន់ កា មូត ក្រាត់ វ៉ាម៉ះ ប្រ្លឹះ ប៉ប ពី"។ ផះ អន់ខែ ចាក ណោះ ផាឌី ឡា កោ អន់ខែ កា ដាក់ ព្រះ ទី ឡូ ឡូត។

១៥ កាណុង កាំឡាំង អន់ខែ ណោះ ទី ម៉ោញ ដូរ ប៉ាត់ អែរ ប៉ប ឡា កោ អែរ ដាក់ ព្រះ កេះ កា វីល សីត ឡា ប៉ាត់ ចារ យីស៊ូ ណារ៉ូ ទីប ប៉ានេ ប្រ្លឹះ បិកកាតយ កាប ម៉ែ ឡូត។

១៦ អែរ ម៉ុត កាដាប សាប្លះ មូប កល់ ទិះ តេះ ហះ ជុង យីស៊ូ ទីប ប៉ានេ អែរ អែរ ណោះ យី សុនសាត សាម៉ារី។

១៧ យីស៊ូ អប់ញ ជា «ញ៉ា អុះ ទី ដាក់ ព្រះ ទី អញ្ជើង ដូរ ប? អន់ខែ អែរ ប៉ាត់ ចំ មូត អញ្ជើង ដូរ ណោះ ?

១៨ ញ៉ា ត្រត់ អុះ ប៉ប អន់ខែ ណោះ វីល សីត ប៉ានេ ប្រ្លឹះ បិកកាតយ ប៉ប ដឹង សុនសាត អន់ទៀត ម៉ោញ ដូរ អែរ នីអៀ ?»

១៩ យ៉េស៊ូវ រំលឹក ណាស់ ថា «ហាក់ អ្វីៗ ចាក សីត ពី អីស ដាក់ កេះ ញួន កា អីស សៀ»។

សារ យ៉េស៊ូវ រំលឹក ដាវ បង្រៀន បិកកាតយ៍ ចឹង ពី៖ រាំងហៃ រាំងខ្យា

២០ ម្ចាស់ ផាវ៉ាស៊ី អំបញ្ច យ៉េស៊ូវ ថា «ដាវ ចំ បង្រៀន បិកកាតយ៍ ចឹង ពី៖ រាំងហៃ រាំងខ្យា?» យ៉េស៊ូវ តើល ថា «បង្រៀន បិកកាតយ៍ ពី៖ រាំងហៃ រាំងខ្យា អូ ត្រង់ ពី៖ គុន ហៃ បំប៉ ណោះ អុះ។

២១ អូ ទី ពៀ ចឹង អុះ ថា "ហៃ បង្រៀន ពី៖ ប៉ាក់ អា រាំងហៃ រាំងខ្យា កេះ" លើ "ហៃ អើ អ្វី ប៉ាក់ តោ" ណោះ អុះ។ ហៃ បង្រៀន អ្វី រាំងហៃ រាំងខ្យា អ្វី ពីង អន់តិគី អន់ដីស កេះ"។

២២ កេះណោះ យ៉េស៊ូវ រំលឹក ថា «ប៉ាក់ យ៉ាង តោ ទៀ អន់ដីស ចឹង បិច បំប៉ ប៉ាណូស អាញ ពី៖ ទីល យ៉ៈ ដឹង ម៉ោញ ដាវ កាតាម ហះកា អន់ដីស អូ ទី បំប៉ អុះ។

២៣ រាំងរាំង ណោះ ចឹង ទី ពូ រំលឹក ថា អន់ដីស ថា "ហៃ អើ អ្វី ហះ ណោះ" លើ "ហៃ អើ អ្វី ហះ តោ"។ អន់ដីស ដៃ ឡា ពូ យ អន់ខែ ណោះ

២៤ ខង ប៉ាណូស អាញ ចឹង ពី៖ ទីល ណោះ ពៀប ឡាក់ កា កាំឡាត តាតារ មៀប ប៉ាញ ទីប អង់កក់ តេះ ឡុត។

២៥ ហះកា អាញ ត្រង់ ទីស ឡា បាក់ អៀង អន់ឡុល ហិ លូ ប៉ាណូស រាំងហៃ អា ចឹង អូ ណាស កា អាញ ដេល។

២៦ «ប៉ាក់ ដាវ ប៉ាណូស អាញ ពី៖ ទីល ទៀ ឡាក់ កា រាំងហៃ រីក ណាអេ ពែ ដេល។

២៧ រាំងរាំង ណោះ ប៉ាណូស ទិខ្ល យឹត ដឹង ប៉ាណា គូប អែត សា លូ ប៉ាញសង ទី ត្លោ កាម៉ាញ លើយ ទីល ដាវ រីក ណាអេ ម៉ុត កាណុង ទុក តីស ណោះ ទៀក កា រាំងហៃ ចាំឡាយ អន់ខែ ទី។ *

២៨ ឡាក់ កា រាំងហៃ ឡុត ពែ ដេល ពូ អ្វី អែត សា ប្រូ ប្រី តប់ សាណា លូ ប្រីក ហិ។

២៩ ហះកា ដាវ ឡុត ឡាច់ ឡើង មៀង សូដី ណោះ យី ទី អុញ ចាយ ណាយ កាទីរ ឡើង ប្លែង ឡាក់ កា ទៀក បី សា ចាំឡាយ ពូ ពីង មៀង ណោះ ទិខ្ល។ †

៣០ ប៉ាក់ ដាវ ប៉ាណូស អាញ ចឹង តាំបាង ឡុកោ ទៀ កា ចឹង ទី សារ កើត ពី៖ និះទៅ ដេល។

៣១ «ពីង ដាវ ណោះ ទៀ បក់ អ្វី ពីង អន់តល់ ហិ † ថា អើ ទី រ៉ាស អំប៉ាស កាណុង ហិ ដៃ ម៉ុត អ្យក់ ដៃ។ បក់ អ្វី ប៉ាក់ មីរ កា និះទៅ ដេល ដៃ រ៉ែល សីត ប៉ាក់ ហិ។

៣២ ហាក់ កាចាំង ឡើង សារ កាម៉ាញ ឡុត ពែ ៩។

៣៣ បក់ ចំ បិច កា អ្វី រ៉ែល បក់ ណោះ ចឹង តោ បក់ ចំ កម តោ បក់ ណោះ ចឹង អ្វី រ៉ែល។

៣៤ អាញ បំរំ រំលឹក ថា អន់ដីស ប៉ាក់ ម៉ាង ណោះ ទៀ ថា ទី ប៉ាណូស ពៀរ ដូរ តែប អន់ខ្ល ពីង គ្រេ អាញ ចឹង អ្យក់ ម៉ោញ ដូរ អ្នាត ម៉ោញ ដូរ។

៣៥-៣៦ ថា ទី អង់កាន់ ពៀរ ដូរ ប៉េះ ពៀ អន់ខ្ល លូ គូប អាញ ចឹង អ្យក់ ម៉ោញ ដូរ អ្នាត ម៉ោញ ដូរ ដេល * »។

៣៧ ម្ចាស់ សីរ អំបញ្ច លូ យ៉េស៊ូវ ថា «អី ពី តាំងឡា សារ ទីណោះ ចឹង កើត ប៉ាក់ ចំ?» អើ តើល ថា «ចារ ចំ ទី ប៉ា ឡុ ម៉ុត កា ចឹង ប៉ាក់ គូប អ្វី ហះ ចារ ណោះ ហង»។

១៨

សារ យ៉េស៊ូវ ប៉ាងហៀន ឡើង សារ ម៉ន់ ឡោម បង្រៀន

១ កេះណោះ យ៉េស៊ូវ កាប ប៉ាន់ដីប លូ សារ ម៉ោញ កៀ អន់ ម្ចាស់ សីរ ហ្យង់ ថា ត្រង់ ម៉ន់ លើយៗ ដៃ អ្នាត។

២ អើ ថា «ពីង មៀង ម៉ោញ ទី ក្រាត់ តាត់ស៊ិន សារ ម៉ោញ ដូរ អើ អូ អ្យក់ កា បង្រៀន លូ អូ រ៉ាប ប៉ាណូស ពៀ អុះ។

៣ កាណុង មៀង ណោះ ទី អង់កាន់ អន់ត្រាំ ម៉ោញ ដូរ ឡា កាប លូ អើ ថា "បំរំ អីស តាត់ស៊ិន សារ អន់ កា អាញ ណើ"។

៤ ហះកា ក្រាត់ តាត់ស៊ិន សារ ណោះ អូ ថែ តាត់ស៊ិន សារ អន់ កា អើ អុះ អើ ប៉ាប្រើយ្យ ទុញ ដាវ។ ឡើង ឡើង ណោះ អើ យឹត កាណុង ពុត ថា "យ៉ៈ អាញ អូ អ្យក់ កា បង្រៀន លូ អូ រ៉ាប ប៉ាណូស ពៀ កាតាម

៥ កា អាញ ត្រង់ តាត់ស៊ិន សារ អន់ កា អង់កាន់ អន់ត្រាំ អា ដេល ខង អើ ឡា ប៉ាងខើក អាញ លើយៗ នី អៀ អ្យក់ អើ ចឹង ឡា ប៉ាងខើក អាញ លើយៗ ណា ចឹង ប្រីក អន់ អាញ ថុក ពុត»។

* ១៧:២៧ ១៧:២៧ បំរំ ហៃ កាណើត អង់កក់ តេះ (លោកុប្បត្តិ) ៦:៥-៨; ៧:១១-២៤។ † ១៧:២៩ ១៧:២៨-២៩ បំរំ ហៃ កាណើត អង់កក់ តេះ (លោកុប្បត្តិ) ១៩:១-២៤។ ‡ ១៧:៣១ ១៧:៣១ ហិ សុនសាត ពូ ទី អន់តល់ សាម៉េ ពូ យើយ ហារ អ្វី ពីង អន់តល់ ដេល។ § ១៧:៣២ ១៧:៣២ កាម៉ាញ ឡុត អើ តោ ផះ សាតាក់ ឡាច់ ឡើង មៀង សូដី ញួន កា អើ បិច រ៉ែល សីត។ បំរំ ហៃ កាណើត អង់កក់ តេះ (លោកុប្បត្តិ) ១៩:១៥-២៦។ * ១៧:៣៥-៣៦ ១៧:៣៥-៣៦ ហ្វា ពូ ត្រាត់ លូ គី ម៉ោញ ចំលួន ផែម ប៉ានិះ ផាះ ថា ទី កាម៉ាត់ ពៀរ ដូរ អ្វី ប៉ាក់ មីរ អាញ ចឹង អ្យក់ ម៉ោញ ដូរ អ្នាត ម៉ោញ ដូរ ដេល។

៦ យីស៊ូ ឡាក់ ពី តាំងឡា កាប ណាវ ជា «ហត់ អន់ដីស ចាប្រែប យឺត ឡើង ប៉ានីរ ក្រាត់ តាត់ស៊ុន សារ អូ ដាក់ ណោះ ពី។

៧ កាប៉ាច់ ប្រ្លឹះ បិកកាតយ័ ឡាក់ ទី ពុត ពៀក ដាក់ ញ៉ា អើ ចឹង អូ តាត់ស៊ុន សារ ប អន់ កា ប៉ាសុន អើ រើស ឡាក់ អើ ឡោម អើ ទីប កាម៉ាង ទីប កាដាវ? នីចម៍ អើ ចឹង ប៉ាប្រើយ្ត ទុញ ប?

៨ អាញ ប៉រ រ៉ះ កា អន់ដីស ជា ប្រ្លឹះ បិកកាតយ័ ចឹង តាត់ស៊ុន សារ អន់ កា អន់ខែ ស្រីសៗ តាទីច។ ហះកា ប៉ាត់ ដាវ ប៉ាណូស អាញ ពីះ ណាវ នីចម៍ ចឹង ប៉ប័ ញ៉ា អូ ប៉ាណូស សៀ ពីង អងកក់ តេះ អា?»។

សារ ប៉ាន់ដីប ឡើង ម្នក ផាវ៉ាស៊ី ម៉ោញ ដូរ លូ ប៉ាណូស អ្យក់ វ៉ាបៃ

៩ អ្នែ ហះ ណោះ ទី បក់ អន់ដា យឺត ជា ឡាកោ អន់ខែ ឡាក់ ប៉ាណូស ដាក់ ត្រង់ លូ បីដាយ ពូ អន់ទៀត ណោះ យីស៊ូ កាប ប៉ាន់ដីប ជា នីអៀ

១០ «ទីកាម៉ាក់ ពៀរ ដូរ ឡាក់ ម៉ន់ ប៉ាត់ ចារ រោង វ៉ាម៉ះ ម៉ោញ ដូរ តែង ម្នក ផាវ៉ាស៊ី ម៉ោញ ដូរ ណាវ ប៉ាណូស អ្យក់ វ៉ាបៃ ។

១១ ប៉ាណូស បក់ តែង ម្នក ផាវ៉ាស៊ី អើ អន់តាវ ដឹង អើ លូ ម៉ន់ ជា "អី ប្រ្លឹះ បិកកាតយ័ អាញ ប៉រ ប៉ានេ អីស ខង អាញ អូ ត្រត់ ឡាក់ កា ពូ អន់ទៀត អុះ។ អន់ខែ ណោះ យី ប៉ាណូស អន់តុង ប៉ាណូស អូ ដាក់ ប៉ាណូស វ៉ាលង កល់ កាម៉ាញ។ អាញ កា អូ ត្រត់ ឡាក់ កា ប៉ាណូស អ្យក់ វ៉ាបៃ អា ដេល។

១២ អាញ កំ អូ សា សាណា កាណាង ម៉ោញ អាទិត ពៀរ ទង លូ អាញ អន់ ទី កាណាត់ ញ៉ា ឡាក់ អាញ ណាវ ទី កាណាត់ អញដិត ចានែក អាញ អ្យក់ ម៉ោញ ចានែក អន់ កា ប្រ្លឹះ ដេល"។

១៣ កាប៉ាច់ ប៉ាណូស បក់ អ្យក់ វ៉ាបៃ អើ អន់តាវ ឡើង ចាំងហាយត អូ ខិន លូ ងើយ ហៃ ពីង ប្លែង សា។ អើ អុក ពុត ខាក់ លូ កាប ជា "អី ប្រ្លឹះ បិកកាតយ័ ប៉រ អីស តាបាប តាប៉ុន កា អាញ ឡាក់ ប៉ាណូស អូ ដាក់ អា ណើ"។

១៤ អាញ ប៉រ រ៉ះ កា អន់ដីស ជា ប៉ាត់ អើ ស៊ិត ប៉ាត់ ហី ប៉ាណូស អា ប្រ្លឹះ បិកកាតយ័ យឺត ជា អើ យី ប៉ាណូស ដាក់ ត្រង់ អូ ត្រត់ ម្នក ផាវ៉ាស៊ី ណោះ អុះ។ អាញ កាប នីអៀ យី ប៉ុច ជា ពៀ ប៉ានេ ឡាកោ ទៅ ប៉ាណូស ណោះ ប្រ្លឹះ ចឹង សាតោះ ហះកា ពៀ ប៉ាន់ចិ ពុត ណោះ ប្រ្លឹះ ចឹង ប៉ានេ»។

សារ យីស៊ូ ម៉ន់ សាប៉ាត់ ម្នក សាស្វា

១៥ អ្នែ ហះ ណោះ ទី ពូ អ្យក់ ពីះ ម្នក សាស្វា ឡាក់ ប៉ាត់ ចារ យីស៊ូ ដេល ភៀ អន់ អើ ម៉ន់ សាប៉ាត់ អន់ខែ ហះកា ផះ ម្នក សីះ ប៉ប័ អន់ខែ កាប កា ពូ។

១៦ ហះកា យីស៊ូ អើ ម្នក សាស្វា លូ រ៉ះ កា សីះ អើ ជា «ដៃ ទីប ហង សាស្វា ប៉ុច ឡាក់ ប៉ាត់ អាញ អន់ អន់ខែ ពីះ ពី។ ទី ដឹង ប៉ាណូស ទី ពុត ឡាក់ កា សាស្វា អា ហង ទី ប្រ្លឹះ វ៉ាងហៃ វ៉ាងខ្យា។

១៧ អាញ ប៉រ រ៉ះ កា អន់ដីស តាទីច ជា បក់ ពៀ អូ ប្រ្លឹះ ចិ ពុត ឡាក់ កា សាស្វា ភៀ អន់ ប្រ្លឹះ វ៉ាងហៃ វ៉ាងខ្យា បក់ ណោះ ចឹង អូ ទី ប្រ្លឹះ វ៉ាងហៃ វ៉ាងខ្យា អុះ»។

សារ ប៉ាណូស ប្រ្លឹះ ប៉ាតុរង័ ឡាក់ អំបញ្ច យីស៊ូ

១៨ កេះណោះ ទី បក់ ប្រ្លឹះ កាន តីស ម៉ោញ ដូរ ពីះ អំបញ្ច លូ យីស៊ូ ជា «អី ណោយ ឡាក់ ដាក់ ត្រង់! អាញ ត្រត់ ប្រ្លឹះ នីចម៍ ភៀ ទី អាញ អ្នែ រើស លើយ?»

១៩ យីស៊ូ តើល ជា «ញ៉ា អីស ជា "ណោយ ដាក់ ត្រង់" ទី ដឹង ប្រ្លឹះ បិកកាតយ័ ហង ដាក់ ត្រង់។

២០ អីស អូ កេះ ចាបាប ទី រ៉ះ ជា ដៃ វ៉ាលង កល់ ដៃ ប៉ាន់តោ ប៉ាណូស ដៃ អន់តុង ម៉ះ ពូ ដៃ កាប ពួង ប្លាច ប្រ្លឹះ កំ អន់ ពូ ត្រត់ ថូត ត្រត់ អៀល កូតី កា មើត ពី»។

២១ កាម៉ាក់ ណោះ តើល យីស៊ូ ជា «អាញ ប្រ្លឹះ ពួយ ចាបាប ទី អា ឡើង អាញ អ្នែ តាតាម ពៃ កេះ»។

២២ ផះ កាតាំង អើ រ៉ះ នីណោះ យីស៊ូ កាប ជា «ទី សារ ម៉ោញ ណាវ អីស បើ តាន់ ប្រ្លឹះ។ ហត់ អីស អ្យក់ វ៉ាស អំ ប៉ាស ម៉ះ អីស ទីណោះ ឡាក់ ប្រូ កេះណោះ អ្យក់ លៀន ជែក អន់ កា ម្នក ថុក ញ៉ាក តាយ កាសត់។ ប្រ្លឹះ នីណោះ អីស ចឹង ទី វ៉ាស អំប៉ាស អ្នែ ពីង ប្លែង។ កេះ ប្រូ វ៉ាស ជែក លៀន កា ពូ កេះ ឡាក់ ពួយ អាញ ពី»។

២៣ សាត់ អើ កាតាំង យីស៊ូ កាប នីណោះ អើ អុក ពុត ពៀក ខាក់ អើ អូ ប្រ្លឹះ ពួយ អុះ ខង អើ ឡាក់ ប៉ាណូស ប្រ្លឹះ ប៉ាតុរង័ កាខាក់។

២៤ យីស៊ូ ប៉ប័ អើ អុក ពុត ពៀក នីណោះ កា កាប ជា «ប៉ាណូស បក់ ប្រ្លឹះ ប៉ាតុរង័ ចឹង ម៉ុត អន់ ប្រ្លឹះ វ៉ាងហៃ វ៉ាងខ្យា ញ៉ាក ខាក់។

២៥ ជា ទុង កាប៉ូរ * ម៉ុត ទ្រង ត្រោម ប៉ាអេច ជ្រំ ណោះ ឡាម៉ុត លឺន ឡឹង បក់ ប្រ្លឹះ ប៉ាតូរង ម៉ុត អន់ ទី ប្រ្លឹះ រាំង ហៃ រាំងខ្យា»។

២៦ ម្នាក់ បក់ កាតាំង សារ ណោះ អំបញ្ច ជា «ទីល នីណោះ ញើ ចឹង រាំងចំ ឡាតោ?»†

២៧ យីស៊ូ តើល ជា «ដាវ ញ៉ា ឡាក់ ប៉ាណូស ប្រឹក្សី អូ អូ ប្រ្លឹះ បិកកាតយី អូ ប្រឹក្សី ទី ណោះ»។

២៨ ពេត្រុះ តើល ជា «អីស បំបំ កេះ ញីន អា អ្នក កាណាតី ញ៉ា ឡាក់ ញីន ទី គៀ ចាក ពូយ អីស»។

២៩ យីស៊ូ រ៉ះ កា អន់ខែ ជា «អាញ បំ រ៉ះ កា អន់ដីស តាទីច ជា បក់ ញើ សាឡាក់ អ្នក ហី ក្រាន គន កាម៉ាញ អុះ ម៉ី ពី មើត ញន កា សារ រាំងហៃ រាំងខ្យា ម៉ះ ប្រ្លឹះ

៣០ ប៉ាណូស ណោះ កិញអៀ អា អើ ចឹង ទី អុះ ម៉ី លូ រាំង អៀង ហ្និត ឡឹង អើ អ្នក ណោះ ណារូ លូ ចឹង ទី អាញ អៀ រីស លើយ ប៉ាក់ ដាវ តែង ម៉ាត់ ទៀ ដេល»។

សារ យីស៊ូ បាំងហៀន សីះ ឡឹង សារ អើ ចឹង តោ

៣១ យីស៊ូ អើ ពីះ សីះ អើ ទី ១២ ដូវ ប៉ាក់ គូប លូ រ៉ះ ជា «ហៃ កិញអៀ អា ពិន ឡាក់ ប៉ាក់ មៀង យេរូសាឡឹម ប៉ាក់ ទីល ប៉ាក់ ណោះ គ្រីប សារ ឡាក់ ម្នាក់ រាំងគីយ ប្រ្លឹះ ទី ច្រាត់ ឡឹង ប៉ាណូស អាញ អា ចឹង កើត ទី តាទីច។

៣២ ពូ ចឹង ឡាក់ ជិន អាញ អន់ ពឹង តី ម្នាក់ សុនសាត អន់ទៀត ពូ ចឹង ប៉ាឡែវ កាប សាតោះ កា អាញ ទីប ពូ ចឹង កាសុះ ទៀក ពីរ ពឹង អាញ ដេល។

៣៣ ពូ ចឹង ពិត អាញ លូ កាសៃ ប្ល័យ ម៉ាត់ កេះណោះ ពូ ចឹង ប៉ាន់តោ អាញ ហង។ ហះកា ប៉ែង ដាវ អន់តិត ឡឹង ណោះ អាញ ចឹង រីស សីត ណារូ»។

៣៤ ម្នាក់ សីះ អូ ហ្លួង ងាប់ ឡឹង សារ ណោះ ញន កា ប្រ្លឹះ អោន សារ ណោះ អូ អន់ អន់ខែ អូ កា យីស៊ូ កាប ឡឹង សារ ញ៉ា ណោះ។

សារ យីស៊ូ តាត់ អន់ដាក់ ប៉ាណូស ប្ល័យ ម៉ាត់

៣៥ ប៉ាក់ យីស៊ូ ចាក ក្បាម ចឹង ទីល មៀង យេរីខូ កេះ ទី ប៉ាណូស ប្ល័យ ម៉ាត់ ម៉ោញ ដូវ អង់អូ បំ លៀន ហះ ទ្រង។

៣៦ ផះ អើ កាតាំង យឹង កាំឡាក់ អៀង ចាក រទ្រង ណោះ អើ អំបញ្ច ពូ ជា «ទី សារ ញ៉ា?»

៣៧ ពូ រ៉ះ កា អើ ជា «យីស៊ូ ឡឹង តេះ ណាសាតេ អើ ចាក ទ្រង អា»។

៣៨ បក់ ប្ល័យ ម៉ាត់ ណោះ អើ កា ឡុង អើ ជា «អី យីស៊ូ ផ្លង់ រាំង សាដាច ដាវីត! បំ អីស តាប៉ា កា អាញ ណើ»។

៣៩ កាំឡាក់ បក់ ចាក អន់ទ្រួល ទីប អើ អូ អន់ កាប ហឹង ណោះ ហង អើ ឡុង ហឹង ម៉ៃ កាខាក់ ជា «អី ផ្លង់ រាំង សាដាច ដាវីត បំ តាប៉ាប តាប៉ូន កា អាញ ណើ»។

៤០ យីស៊ូ កា តាវ ឡូត លូ ប្រើ ពូ ជៀក បក់ ប្ល័យ ម៉ាត់ ណោះ ពីះ ប៉ាក់ អើ។ ប៉ាណូស ប្ល័យ ម៉ាត់ ណោះ ពីះ ប៉ាក់ អើ កេះ យីស៊ូ អំបញ្ច អើ ជា

៤១ «អីស ប៊ុច កា អាញ ប្រឹក្សី ញ៉ា អន់ កា អីស?» អើ តើល ជា «អី ពី តាំងឡា បំ អីស តាត់ អន់ដាក់ ម៉ាត់ អាញ អន់ តាតាវ ណើ»។

៤២ យីស៊ូ កាប លូ អើ ជា «ហាក់ អន់ ម៉ាត់ អីស តាតាវ ពី។ អីស ដាក់ កេះ ញន កា អីស សៀ»។

៤៣ ផាឌី ម៉ាត់ អើ ណោះ កា តាតាវ ឡូត កេះណោះ អើ កា ចាក ពូយ យីស៊ូ ដេល ទីប ប៉ាន ប្រ្លឹះ បិកកាតយី។ កាំ ឡាក់ សុន អៀង ទី បំបំ សារ ណោះ អន់ខែ កា ប៉ាន ប្រ្លឹះ បិកកាតយី ទីខូ ដេល។

១៩

សារ យីស៊ូ ប៉ាតះ សាខ

- ១ កេះណោះ យីស៊ូ ទីល ប៉ាក់ មៀង យេរីខូ ចាក តាត់ ពឹង អន់តិត មៀង។
- ២ កា ទី កាម៉ាក់ ម៉ោញ ដូវ សិច សាខ ឡាក់ ម៉ែត ម្នាក់ រាំងបៃ អើ ទី រាំង អំបាស អៀង។
- ៣ អើ ខំ ហៃ ប៊ុច បំបំ យីស៊ូ ណោះ នីចម ហះកា អើ ហៃ អូ បំបំ អុះ ខង ទី ប៉ាណូស អៀង តាឡាមី ខង អើ កា ចិ កាតោះ ឡឹង ពូ។
- ៤ ទីល នីណោះ អើ កា សាតាក់ ឡាក់ ប៉ាក់ ម៉ាត់ ពូ កេះណោះ ហារ ពឹង តើម ផ្លង់ ប៊ុច កា ហៃ បំបំ យីស៊ូ ខង យីស៊ូ ចឹង ចាក ទ្រង ណោះ។

* ១៨:២៥ ១៨:២៥ កាប៉ូរ ពៀត គុល «អុត»។ † ១៨:២៦ ១៨:២៦ សុនសាត អ៊ីស្រាអែល សាមីត កា បក់ ចំ ប្រ្លឹះ ប៊ុច ចៃ បក់ ណោះ ចឹង កេះ ប្រ្លឹះ ប៉ាត្រង់ ហង។

៥ ប៉ាក់ យីស៊ូ ទិល ចារ ណោះ អើ ឆើយ ហៃ បំបំ សាខេ កេះណោះ អើ កាប ផា «អី សាខេ ជីវ ប្រាល់ ខង ដាវ អា អាញ ចឹង ឡា ចាចាក ប៉ាក់ ហី អីស»។

៦ សាខេ កា ប៉ាន់តាន ជីវ លូ ហាប់ យីស៊ូ ទីប ទី ពុត ហោក រ៉ាក់។

៧ ផ្ទះ កាំឡាង អៀង បំបំ នីណោះ អនខៃ កាប រ៉ាប៊ីក រ៉ាចបំ កា យីស៊ូ ផា «ហៃ អើ អា ឡា ចាចាក ប៉ាក់ ហី ប៉ាណូ ស អូ ដាក់»។

៨ សាខេ អូរ អន់តាវ លូ កាប លូ យីស៊ូ ផា «ហៃ ពី តាំងឡា អាញ ចឹង អ្យក់ រ៉ាស អំបាស ម៉ះ អាញ ទងតិក ដែក អន់ កា ម្នក ថ្នក ញ៉ាក់។ ផា អាញ អ្យក់ រ៉ាបៃ ឡឹង ពូ អៀង តាឡាម ណោះ អាញ ចឹង សឹង កា ពូ កាណាត អើ ម៉ោញ អាញ ចឹង សឹង ប៉ាន់»។

៩ យីស៊ូ រ៉ះ កា អើ ផា «ដាវ អា ប្រ្លះ តង ខាប់ខូ ហី អា កេះ ខង អើ អា កា ផ្លង រ៉ាច អាប្រាហាំ ដេល

១០ ខង ប៉ាណូស អាញ ពីរ កៀ ណាំង លូ តង ប៉ាណូស បក់ ហៀង ហៀត»។

សារ ប៉ាន់ដីប ឡឹង សាដាច់ ប៉ាហៀន លៀន ពីង ទុច

១១ ម្នក បក់ សាំយ៉ាង សារ យីស៊ូ រ៉ះ ណោះ អនខៃ សាម៉ក កា សារ រ៉ាងហៃ រ៉ាងឡា ម៉ះ ប្រ្លះ ចឹង តាំបាង អន់ បំបំ ស្រីសៗ ទ្នុត ខង យីស៊ូ ចាក ក្យាម ចឹង ទិល មៀង យេរូសាឡឹម កេះ ខ អា ហង បះ អើ កាប ប៉ាន់ដីប លូ សារ ម៉ោញ ណាវ។

១២ អើ ផា «ទី កាម៉ាត បក់ ប្រ្រក់ កាន រ៉ាតិស។ អើ ឡា ប៉ាក់ ប៉ាចេត ចាំងហាយុត កៀ ឡា ហៀន ប្រ្រក់ សាដាច់ កេះ ណោះ អើ ចឹង សីត ណាវ រ៉ាងហៃ រ៉ាងឡា ពូ។

១៣ អន់ទ្រូល ឡឹង អើ ចឹង ចាក អើ អើ ម្នក ទុច ១០ ដូវ កេះណោះ អន់ លៀន ម៉ោញ ដូវ ១០០ កាក់ * លូ រ៉ះ ផា "ហត់ លៀន អា អន់ដីស អ្យក់ ចាក ណាំង សា ពិ លើយ ទិល អាញ សីត កៀ"។

១៤ ហះកា ប៉ាសុន អើ ណោះ ពូ អូ ណីស កា អើ អុះ ពូ ប្រើ ម្នក ឡា ប៉ាតាង ប៉ាសុន ឡា ពូយ អើ អន់តិក កៀ រ៉ះ កា ពូ ផា "ញីន អូ បិច អន់ ប៉ាណូស អា ប្រ្រក់ សាដាច់ រ៉ាងហៃ រ៉ាងឡា ញីន អុះ"។

១៥ ប៉ាក់ អើ ហៀន ប្រ្រក់ សាដាច់ ណោះ កេះៗ អើ សីត ប៉ាក់ ស្រុក អើ ទៅ ណាវ។ អើ ពីរ អើ ម្នក ទុច ឡាក់ អើ ទី អន់ លៀន ណោះ កេះណោះ អំបំញ កៀ បិច អូ អន់តត់ ផា ម៉ោញ ដូវ ៗ ចាក ណាំង សា ទី កាំឡៃ បុប ចំ។

១៦ ទុច បក់ ពីរ អន់ទ្រូល ឡឹង ពូ អើ ម៉ុត រ៉ះ ផា "ពី តាំងឡា លៀន អីស អន់ ពៃ អាញ ទី កាំឡៃ ១០០០ កាក់ ណាវ"។

១៧ សាដាច់ តើល ផា "អីរ៉ះ ដាក់ កេះ ទុច ដាក់ ត្រង់។ ញន អីស ទី ពុត ដាក់ ត្រង់ ឡឹង ដាវ ចិ អា ហត់ អីស រ៉ាងហៃ រ៉ាងឡា មៀង ទី អញដិត អា ឡុត ពិ"។

១៨ កេះណោះ ទុច ទី ញៀរ ម៉ុត រ៉ះ ផា "ពី តាំងឡា លៀន អីស អន់ ពៃ អាញ ទី កាំឡៃ ៥០០ កាក់ ណាវ"។

១៩ សាដាច់ តើល ផា "ហត់ អីស រ៉ាងហៃ រ៉ាងឡា ប៉ាតាម មៀង ឡុត ពិ"។

២០ កេះណោះ ទី ទុច ម៉ោញ ណាវ អើ ម៉ុត រ៉ះ ផា "ពី តាំងឡា អា លៀន អីស អន់ កា អាញ ពៃ អាញ កាតូត រ៉ាន់ ដាប់ ពីង អញសែង

២១ ខង អាញ កាចាំង អ្យក កា អីស ខង អីស កាឡីស កាញ់ ខាក់។ អីស អ្យក់ កាណាត ញ៉ា ឡាក់ អីស អូ ទី ប្រ្រក់ លូ អីស ច្រូត អ្យក់ ញៀ ឡឹង មីវ ឡាក់ អីស អូ ទី សាមូល តប់"។

២២ ណោះ អើ កាប កា ទុច ណោះ ផា "អី ទុច អូ ដាក់ អាញ ចឹង ចែត ថ្នក អីស ពូយ ប៉ានីរ អីស កាប អា ហង ខង អីស អូ កេះ កា អាញ ឡាក់ ប៉ាណូស កាឡីស កាញ់ កាខាក់ លូ អាញ អ្យក់ កាណាត ញ៉ា ឡាក់ អាញ អូ ទី ប្រ្រក់ លូ អាញ ច្រូត អ្យក់ ញៀ ពីង មីវ ឡាក់ អាញ អូ ទី សាមូល តប់។

២៣ ទិល នីណោះ ញ៉ា ត្រក់ អីស អូ អ្យក់ លៀន អាញ អា អន់ កា ពូ បុល ម៉ាក់ ទី ក្យង។ ទិល ប៉ាក់ អាញ សីត កេះ ណោះ អាញ ចឹង ទី លៀន អាញ អា ទីប គុល ទីប ក្យង"។

២៤ កេះណោះ អើ ប្រើ ម្នក បក់ អ្នែ រណោះ ផា "ហត់ អន់ដីស អ្យក់ លៀន ឡឹង អើ អា ឡា អន់ កា បក់ ទី ១០០០ កាក់ តោ ឡុត"។

២៥ ហះកា ម្នក ណោះ តើល ផា "ពី តាំងឡា ប៉ាណូស ណោះ អើ ទី ១០០០ កាក់ កេះ"។

២៦ អើ តើល ម្នក ណោះ ផា "អាញ បំរ រ៉ះ កា អន់ដីស ផា ញៀ ទី អៀង កេះ អើ ចឹង ត្រក់ ទី អៀង ផែម ណាវ ហះ កា ញៀ អូ ទី ពូ ចឹង អ្យក់ ឡាច់ កាណាត ញ៉ា ឡាក់ អើ ទី បិត ប៊ែត ណោះ ដេល។

* ១៩:១៣ ១៩:១៣ ១០០ កាក់ ញៀត គុល «១០ មីណា» យី ប្រាក់ ៤ កាឡ។

២៧ ម៉ោញ ណារ្ណ្ណ ម្ហត តាម្ហី ទ្បាត់ អូ បិច អន់ អាញ រាំងហៃ រាំងខ្យា អន់ខែ ណោះ ហាត់ ប៉ាណាំ អន់ខែ ពីះ ប៉ាត់ អាញ អា កេះណោះ ប៉ាន់តោ អ្នាត អន់ខែ ពី»។

សារ យីស៊ី ម៉ុត ពីង មៀង យេរូសាឡីម

២៨ ប៉ាត់ យីស៊ី រិះ សារ ទិ អា កេះៗ អើ ចាក ណារ្ណ្ណ ទ្បាំ ប៉ាត់ មៀង យេរូសាឡីម។

២៩ អើ ចាក ក្បាម ចឹង ទីល ស្រុក ហេតធារេស លូ ស្រុក ហេតថានី ទ្បាក់ អ្នែ ហះ ជុង ប៉ានីម ទ្បាក់ អន់ សិច ផា ប៉ានីម តើម អូលេវ។ កេះណោះ អើ ប្រើ សឹះ អើ ពៀវ ដូវ ចាក អន់ខ្មែល

៣០ លូ រិះ ផា «ហាត់ ចាក ម៉ុត កាណុង ស្រុក ប៉ាត់ ម៉ាត់ តោ ទីល ប៉ាត់ ណោះ អន់ដីស ចឹង បបំ លៀ ប៉ាញ តាម ម៉ោញ កាតុ ពូ កត់ ហះ ចារ ណោះ។ លៀ ណោះ បើ តានី ទី បត់ ពៀ ជិះ អុះ។ អ្សត់ អន់ដីស រឺស អ្សត់ ទ្បាំ ប៉ាត់ អា។

៣១ ផា ទី ពូ អំបញ ផា "ញ៉ាំ ត្រត់ អន់ដីស រឺស អ្សត់ លៀ អា?" ត្រត់ រិះ ផា "ពី តាំងទ្បា ញីន តងកាន អើ"។

៣២ ម្ហត ពៀវ ដូវ ទ្បាក់ អើ ប្រើ ណោះ កា ចាក ទ្បាំ បបំ ទ្បាក់ កា អើ រិះ តាទិច។

៣៣ ផះ អន់ខែ រឺស លៀ ណោះ តាំងទ្បា អើ អំបញ ផា «ញ៉ាំ ត្រត់ អន់ដីស រឺស លៀ ញីន នីអៀ?» ៣៤ អន់ខែ តើល ផា «ពី តាំងទ្បា ញីន តងកាន អើ»។

៣៥ កេះណោះ អន់ខែ ទុង លៀ ណោះ ជីន អន់ កា យីស៊ី លូ រឺស អារ ត្រាក់ ពីង អងកក់ លៀ អន់ យីស៊ី ជិះ។

៣៦ ផះ យីស៊ី ចាក ណោះ ទី កាំទ្បាំង អៀង រឺស អារ ត្រាក់ ពីង ទ្រុង។

៣៧ ប៉ាត់ យីស៊ី ចាក រទ្រុង ជីរ ឡឹង ប៉ានីម តើម អូលេវ ក្បាម ចឹង ទីល មៀង កេះ ម្ហត សឹះ អៀង ដូវ ហោក រត់ ទិខ្ច លូ កាប ប៉ានេ ប្រ្នះ ខែៗ ឡឹង សារ អំរាញ អើញ ទិណោះ ទ្បាក់ អន់ខែ ទី បបំ។

៣៨ អន់ខែ កាប ផា «អន់ ប្រ្នះ បិកកាតយ ជីន អន់ សារ ដាត់ កា សាដាច់ ទ្បាក់ ពីះ ប៉ាតាង អើ។ អន់ សារ សា ណាក សារាត ទ្បាក់ អ្នែ ពីង ប្លែង។ ពី ពីន ប៉ានេ ប្រ្នះ បិកកាតយ អ្នែ ពីង ប្លែង ចាំងហឹត កាខាត់»។

៣៩ កាណុង កាំទ្បាំង អៀង ណោះ ទី ម្ហត ផាវ៉ាស៊ី អន់ដា រិះ លូ យីស៊ី ផា «អី ណៃយូ អីស ទីប ម្ហត សឹះ អីស អន់ អន់ខែ អ្នែ វ៉ាដាបំ ណើ»។

៤០ ហះកា យីស៊ី កាប ផា «អាញ បបំ រិះ កា អន់ដីស ផា ម្ហត អា អ្នែ វ៉ាដាបំ ណោះ អំហ្មោ ទ្បត ចឹង តាំងហើ តាង អន់ខែ»។

៤១ ប៉ាត់ យីស៊ី ចាក ក្បាម ចឹង ទីល កេះ អើ បបំ មៀង យេរូសាឡីម លូ ញ៉ាំ ទ្បាងត កា មៀង ណោះ ផា

៤២ «អី មៀង យេរូសាឡីម ដារ អា អាញ បិច កា អន់ដីស អន់ប្បាល់ សារ ទ្បាក់ ប្រត់ អន់ ទី សារ សាណាក សារាត ហះកា សារ ណោះ អន់ដីស អូ បបំ កេះ។

៤៣ ប៉ាត់ យ៉ាង តោ ទៀ ចឹង ទី ម្ហត តាម្ហី អន់ដីស ចឹង ពីះ ពួន កេះ រឺង ជុំ មៀង អន់ដីស លូ ចឹង សាំងកាត់ អន់ដីស គ្រឹប ចារ។

៤៤ ពូ ចឹង ចាំទ្បាយ មៀង អន់ដីស អន់ វ៉ាយ វ៉ា ទី ទីប អន់ដីស អា ដេល។ ពូ ចឹង អូ អន់ អំហ្មោ ចំ អ្នែ អំបាំង គូប ណារ្ណ្ណ ហាង កាណុង មៀង អន់ដីស អា ខង ប្រ្នះ ពីះ តង អន់ដីស កេះ ហះកា អន់ដីស អូ អូ អន់តត់ អុះ»។

៤៥ ផះ យីស៊ី ចាក ម៉ុត កាណុង ចារ រោង វ៉ាម៉ះ កេះ អើ កា ទ្រុះ ទ្បាច់ ម្ហត បត់ អ្នែ ប្រូ ប្រើ

៤៦ លូ កាប កា ពូ ផា «កាណុង ផាបំ ប៉ានីរ ប្រ្នះ ទី ប្រាត់ រិះ ផា "ហី អាញ យី ចារ សាំវ៉ាបំ មីន អើ អាញ"។ ហះកា អន់ដីស អ្សត់ ហី អា ប្រត់ ចារ ម្ហត អន់តង អន់ទូក ។»។

៤៧ យីស៊ី អ្នែ ប៉ាំងហៀន ពូ កាណុង ចារ រោង វ៉ាម៉ះ រីប ដារ ហះកា ម្ហត មែត ក្រាត់ វ៉ាម៉ះ ប្រ្នះ ម្ហត ណៃយូ ប៉ាំង ហៀន ចាបាបំ លូ ម្ហត មែត ណាំផា ប៉ាសុន អន់ខែ ខំ ណាំង ទ្រុង ប៉ាន់តោ អើ។

៤៨ ហះកា អន់ខែ ណាំង ទ្រុង ចឹង ប្រត់ កា អើ អូ ទី អុះ ខង ទី ម្ហត ប៉ាសុន អៀង អ្នែ សាំហាំង យីស៊ី ប៉ាំងហៀន លើយ។

២០

១ ទី ដារ ម៉ោញ ផះ យីស៊ី អ្នែ ប៉ាំងហៀន លូ រិះ សារ ដាត់ កា ម្ហត ប៉ាសុន ពីង ចារ រោង វ៉ាម៉ះ ម្ហត មែត ក្រាត់ វ៉ាម៉ះ ប្រ្នះ លូ ម្ហត ណៃយូ ប៉ាំងហៀន ចាបាបំ ទីប ម្ហត ក្រាត់ រាំងហៃ មៀង កា ម៉ុត អន់ខ្ច ដេល។

២ ពូ អំបញ អើ ផា «បបំ រិះ ហៃ កា ញីន អីស ប្រត់ ដារ ទិ អា អេង អំរាញ ញ៉ាំ? ពៀ អន់ អីស ប្រត់ ដារ អា?»

៣ ហះកា យីស៊ី តើល អន់ខែ ផា «អាញ បបំ អំបញ សារ ម៉ោញ ហះ អន់ដីស ដេល ហាត់ អន់ដីស រិះ កា អាញ ហី។

៤ ពៀ ប្រើ យូហាន ប៉ាំងហំ ពូ? ប្រ្នះ ឡឹង ប្លែង ញ៉ាំ ប៉ាណូស ដោច?»

† ១៩:៤៦ ១៩:៤៦ សារ អា ទ្បាច់ ឡឹង អេសាយ ៥៦:៧។ * ១៩:៤៦ ១៩:៤៦ បបំ ហៃ យេរេមៀ ៧:១១។

៥ អង់ខែ ពីកសា គួប ជា «ជា ពិន ជា ប្រ្រឹះ ប្រើ រតី យូហាន ប្រតី ណោះ ណោះ យីស៊ូ ចឹង ជា កា ពិន "ទីល នី ណោះ ញ៉ា ត្រត់ អង់ដីស អូ សៀ អើ ?"»

៦ ជា ពិន ជា ប៉ាណូស ប្រើ រតី យូហាន ប៉ាងហ៊ុំ ពូ ណោះ កាំឡាំង ប៉ាសុន ទីខ្ល ចឹង អ្យក់ អំហ្គោ ហ៊ីរ ប៉ាន់តោ ពិន ទ្រូត ខង អង់ខែ សៀ ជា រតី យូហាន ណោះ រ៉ាគីយ ប្រ្រឹះ តាទីច»។

៧ អង់ខែ តើល ជា អូ អូ កា ញ៉ា ប្រើ រតី យូហាន ប៉ាងហ៊ុំ ពូ ណោះ។

៨ កេះណោះ យីស៊ូ កា តើល អង់ខែ ជា «អាញ កា អូ រ៉ះ កា អង់ដីស ដេល បក់ អង់ អាញ ប្រតី សារ ទី អា»។

សារ កាប ប៉ាន់ដីប ឡឹង សារ ពូ រ៉ាងហៃ មីរ ថ្លៃ អង់កាច

៩ កេះណោះ យីស៊ូ រ៉ះ សារ កា កាំឡាំង អៀង អើ កាប ប៉ាន់ដីប ជា «ទី កាម៉ាក់ ម៉ោញ ដូរ ប្រតី មីរ តប់ ថ្លៃ អង់ កាច កេះណោះ អើ អង់ ពូ រ៉ាងហៃ ដេក។ ឡើង ឡឹង ណោះ អើ ចាក ឡាំ ប៉ាត់ ស្រុក ចាំងហាយុត អ្វី ប៉ាត់ ណោះ តុត ទុញ។

១០ ប៉ាត់ ទីល ថុន អ្លេ ថ្លៃ អង់កាច កេះ តាំងឡា មីរ ណោះ ប្រើ ទុច អើ ម៉ោញ ដូរ ឡាំ ប៉ាត់ មូត រ៉ាងហៃ មីរ អើ ណោះ ភៀ អ្យក់ ចានែក ម៉ះ អើ ហះកា មូត រ៉ាងហៃ មីរ ណោះ រ៉ុប ពីត ទុច អើ កេះណោះ តាំងហ្សិត អង់ អើ សីត គី តាដោះ។

១១ តាំងឡា មីរ កា ប្រើ ទុច ម៉ោញ ដូរ ឡាំ ណារុ។ ហះកា មូត បក់ រ៉ាងហៃ មីរ ណោះ រ៉ុប ពីត លូ តះ ប៉ាស្យាប កាប អូ ដាក់ តាំងហ្សិត អង់ អើ សីត គី តាដោះ ណារុ។

១២ តាំងឡា មីរ កា ប្រើ ទុច ម៉ោញ ដូរ ណារុ ឡាំ លើក ទី ប៉ែង។ ហះកា មូត បក់ រ៉ាងហៃ មីរ ណោះ រ៉ុប ពីត ទុច ណោះ ទីល ឡាតា កេះណោះ អូស អ្នាត ប៉ាត់ អង់ទ្រីល មីរ។

១៣ តាំងឡា មីរ យីត ជា "នីចម អាញ ចឹង ត្រត់ ប្រតី ណារុ អា យី អាញ ចឹង ប្រើ គន ឡាក់ អាញ ប៉ុច ឡុត ឡាំ ណារុ ម៉ោញ ទង អា។ ណោះ អង់ខែ ចឹង អ្សិល កូត កា អើ ហង តាម ហៃ"។

១៤ ហះកា មូត បក់ ក្បាក់ រ៉ាងហៃ មីរ ណោះ សាត់ អង់ខែ បប់ គន អើ ណោះ អង់ខែ កាកាប លូ គួប ជា "បក់ អា ហង ចឹង អ្យក់ ប៉ាដក់ ប៉ាជៀ មីរ អា! ពិ ពិន ប៉ាន់តោ អ្នាត អើ ម៉ាក់ ចឹង ទី មីរ អា កា ពិន"។

១៥ អង់ខែ កា រ៉ុប គន តាំងឡា មីរ ណោះ ទង អូស អ្យក់ ឡាំ ប៉ាត់ អង់ទ្រីល មីរ ថ្លៃ អង់កាច ណោះ ហង កេះណោះ ប៉ាន់តោ អើ។ ទីល នីណោះ តាំងឡា មីរ ចឹង ប្រតី នីចម កា អង់ខែ ណោះ ?

១៦ យី អើ ចឹង ឡាំ ប៉ាន់តោ មូត បក់ រ៉ាងហៃ មីរ ណោះ ហង កេះណោះ អង់ កា ពូ អង់ទៀត ណារុ រ៉ាងហៃ ដេក មីរ អើ ណោះ»។ ប៉ាត់ កាតាំង សារ ទីណោះ កេះ អង់ខែ កាប ជា «ដៃ អង់ ប្រ្រឹះ អង់ សារ នីណោះ កើត ពី»។

១៧ កេះណោះ យីស៊ូ ហៃ អង់ខែ លូ កាប ជា «សារ កាណាង ដាច់ ប៉ានីរ ប្រ្រឹះ ទី ច្រាត់ រ៉ះ ជា "អំហ្គោ ឡាក់ មូត រ៉ា គីយ ហ៊ី ហ៊ីរ អ្នាត កិញអៀ អា កេះ អំហ្គោ សាំខាន់ ឡឹង ពូ"។ សារ អា ពូ ប៉ុច កាប ឡឹង សារ ញ៉ា ?

១៨ ញ៉ា ឡី ត្រត់ ពឹង អំហ្គោ អា ប៉ាណូស ណោះ ចឹង ឡា ឡាកាច់ ខ្លឹច ខាច ខាក់ ទ្រូត ហះកា ជា អំហ្គោ អា ឡី ត្រត់ ពឹង ប៉ាណូស ចំ អំហ្គោ ចឹង ក្លាញ អើ តោ ទ្រូត»។

១៩ ផះ ណោះ មូត ម៉ែត ត្រាត់ រ៉ាម៉ះ ប្រ្រឹះ លូ មូត ណែយ ប៉ាងហៀន ចាបាប អង់ខែ ណាង ទ្រង ប៉ុច រ៉ុប យីស៊ូ ទ្រូត ខង អង់ខែ អូ អង់តត់ ជា យីស៊ូ កាប សារ ណោះ យី កាប ប៉ាន់តាំង កា អង់ខែ ហះកា អង់ខែ អ្យត កា មូត ប៉ា សុន។

សារ មូត ជា រ៉ាស៊ី លូ សាខុស៊ី ណាង សារ លូ យីស៊ូ

២០ ទីល នីណោះ អង់ខែ គួប អង់ខែ ប៉ាឡុមី ប្រតី ប៉ាណូស ដាក់ ត្រង់ អ្វី ចាំ ហៃ យីស៊ូ ភៀ ប៉ុច កា កាតាំង អើ កាប យច ម៉ាក់ ចឹង ទី រ៉ុប អញដីន កា ម៉ែត រ៉ាងហៃ ខេត ឡាក់ ចឹង អូ តាត់ស៊ិន សារ។

២១ អង់ខែ តាត់ អំប្រតី កាប ដាក់ លូ យីស៊ូ ជា «អី ណែយ ញីន អូ អង់តត់ ជា គ្រីប សារ អីស កាប អង់តត់ ប៉ាតោ ទីណោះ ស៊ុត កា ត្រត់ តាទីច អីស អូ អ្សិល អូ កូត បក់ ញ៉ា អុះ យី អីស ប៉ាងហៀន ពូយ សារ ប្រ្រឹះ ដាក់ ត្រង់ តា ទីច។

២២ នីចម ចាបាប ប្រ្រឹះ អង់ ប ពិន សិង រ៉ាបៃ អង់ កា សាដាច់ គីស រ៉ូម ណោះ ?»

២៣ យីស៊ូ ហ្លួង ឡឹង ពុត ពៀក ប៉ាញ៉ា ប៉ាច អង់ខែ ណោះ បះ អើ កាប ជា

២៤ «ប៉ិះ អង់ កា អាញ ហៃ ហៀន ណោះ ម៉ោញ កាក់» កេះណោះ អើ អំបញ្ច ជា «ហ្វិប ញ៉ា សិច ញ៉ា ពឹង កាក់ អា ?» ពូ តើល ជា «ហ្វិប លូ សិច សាដាច់ គីស រ៉ូម»។

* ២០:១៧ ២០:១៧ សារ អា ឡាក់ ឡឹង ដាច់ អញសៃ ប៉ានេ ប្រ្រឹះ (ទំនុក/តម្កើង) ១១៨:២២។ † ២០:១៨ ២០:១៨ សារ អា យីស៊ូ កាប ញ៉ាប ឡឹង ឡាកា អើ ទៅ ឡាក់ អំហ្គោ ដាក់ ណោះ។

២៥ យ៉េស៊ូវ រិះ កា អន់ខែ ជា «ទីល នីណោះ កាណាគី ញ៉ា ឡាក់ វ៉ាស ម៉ែ សាដាច់ រ៉ូម មប កា សាដាច់ រ៉ូម ទៅ ពិ ហះកា កាណាគី ញ៉ា ឡាក់ ម៉ែ ប្រ្រឹះ មប កា ប្រ្រឹះ ទៅ ដេល»។

២៦ ទីល នីណោះ អន់ខែ ណាវ៉ង សារ យថ អូ ទី អុះ ផ្លះ យ៉េស៊ូវ កា កាប ហះ ម៉ាត់ កាំឡាំង អៀង ណោះ។ អន់ខែ អ្នក គ្រឹយ ទីប ញម ខាក់ កា សារ យ៉េស៊ូវ កាប ណោះ។

២៧ ទី មូត សាខ្លស៊ី បក់ អន់ដា ពីះ ប៉ាត់ ចារ យ៉េស៊ូវ អន់ខែ ណោះ អូ សៀ ជា ប៉ាណូស តៅ កេះ អូ វ៉ិស សីត ណារ អុះ

២៨ បះ អន់ខែ អំបញ្ច លូ អែវី ជា «ណោយ ញ៉ា រត់ ម៉ូសេ ទី ប្រាត់ រិះ ផា បក់ ចំ អ្សក់ កាម៉ាញ កេះណោះ តៅ ផា បើ តានី ទី គន ត្រត់ ផែម ថាអុះ ណារ អន់ ទី អែ ភៀ ប៉ាំងកើត គន តូ ផ្លង់ រ៉ាច់ អន់ កា ទី អែវី ។»

២៩ ប៉ាន់ដីប ជា ទី អុះ ម៉ី កាម៉ាត់ តាំប៉ើះ ដួរ ម៉ី ឡោងទ្រៀ អែវី ទី កាម៉ាញ កេះណោះ អែវី តៅ ហះកា បើ តានី ទី គន អុះ។

៣០ កេះណោះ អុះ អែវី ទី ម៉ោញ ទី អែវី ឡុក អែ អែវី ណោះ ហះកា តៅ និះទៅ ដេល។

៣១ កេះណោះ អុះ អែវី ទី ពៀរ កា និះទៅ ដេល។ ទី អុះ ម៉ី អន់ខែ តាំប៉ើះ ដួរ ណោះ កា ទី អង់កាន់ ណោះ ទីខ្ល ហះ កា តៅ ទី អន់ខែ ណោះ ហង បើ តានី ទី គន និះទៅ ដេល។

៣២ អន់តីត ឡើង ណោះ អង់កាន់ ណោះ កា តៅ និះទៅ ដេល។

៣៣ ទីល នីណោះ ប៉ាត់ ទីល ដាវ ប៉ាណូស តៅ វ៉ិស សីត ទៀ អង់កាន់ ណោះ ចឹង ទី កា ពៀ ខង អុះ ម៉ី អន់ខែ ទី តាំប៉ើះ ដួរ ទី អង់កាន់ ណោះ និះទៅ ដេល ?»

៣៤ យ៉េស៊ូវ តើល អន់ខែ ជា «ប៉ាណូស ពីង អង់កក់ កេះ អា ពូ អូ ដឹង ទី ក្លោ ទី កាម៉ាញ

៣៥ ហះកា ទី បក់ ប្រ្រឹះ បិកកាតយ័ ប៉ាញ ពុត តាក់ អង់វ៉ិស សីត តែង ម៉ាត់ ទៀ អន់ខែ អូ អូ ទី ក្លោ ទី កាម៉ាញ ណារ អុះ

៣៦ ខង អន់ខែ អូ អូ តៅ ណារ ហង យី អន់ខែ ឡាក់ កា មូត បិយ ប្រ្រឹះ អន់ខែ កា គន ប្រ្រឹះ ដេល ខង អន់ខែ ទី វ៉ិស សីត ណារ កេះ។

៣៧ សារ ប៉ាណូស តៅ វ៉ិស សីត អា យ៉ះ ម៉ូសេ កា ទី ប្រាត់ រិះ ដេល យី កាណុង សារ ប្រ្រឹះ កាប ឡើង អញ សា ប៉ោម ម៉ូសេ អ្នក អែវី ប្រ្រឹះ បិកកាតយ័ ជា ប្រ្រឹះ ឡាក់ រ៉ាំងហៃ អាប្រាំហាំ លូ អ៊ីសាក់ លូ យ៉ាកុប ។»

៣៨ ប្រ្រឹះ បិកកាតយ័ អូ ត្រត់ ប្រ្រឹះ ឡាក់ រ៉ាំងហៃ ប៉ាទ្រូ អុះ យី ប្រ្រឹះ រ៉ាំងហៃ ប៉ាណូស វ៉ិស ខង សាំរ៉ាប កា ប្រ្រឹះ ប៉ាណូស ទីខ្ល ស៊ុត កា អ្នក វ៉ិស»។

៣៩ ទី មូត ណោយ ប៉ាំងហៀន ចាបាប បក់ អន់ដា តើល ជា «ណោយ អីស កាប ណោះ ត្រត់ ខាក់»។

៤០ កេះណោះ ពូ អូ ខីន អំបញ្ច អែវី ឡើង សារ ញ៉ា ណារ ហង។

៤១ យ៉េស៊ូវ អំបញ្ច ពូ ជា «ញ៉ា ត្រត់ ពូ កាប ឡើង សារ បក់ ប្រ្រឹះ រឿស អន់ ប្រត់ សាដាច់ ណោះ ផា សាដាច់ ដាវីត យី រត់ បិក អែវី ?

៤២ ខង សាដាច់ ដាវីត ណោះ ហង ទី ប្រាត់ រិះ កាណុង ផាប អញសៃ ប៉ានេ ប្រ្រឹះ ផាះ

"ប្រ្រឹះ បិកកាតយ័ កាប លូ ពី តាំងឡា អាញ ជា
'ហត់ អ្នក ពីង ចារ អំបញ្ច តែង សាម៉ា អាញ

៤៣ ក្បាត់ អាញ ចឹង ពីត តាមីរ អីស អន់ អ្នក អន់តេះ តាំប៉ាំង ដុង អីស' "។

៤៤ ផា សាដាច់ ដាវីត អែវី អែវី បក់ ប្រ្រឹះ រឿស អន់ ប្រត់ សាដាច់ ណោះ ផា ពី តាំងឡា នីអៀ កេះ ញ៉ា ត្រត់ ពូ ផា សា ដាច់ ដាវីត យី រត់ បិក អែវី នីណោះ ?»។

៤៥ កេះណោះ យ៉េស៊ូវ រិះ លូ មូត សីះ អែវី កាំឡាំង អៀង កា អ្នក សាំយ៉ាំង ដេល

៤៦ អែវី ជា «ប៉រ ឡា រ៉ាំង ឡា កោ លូ មូត ណោយ ប៉ាំងហៀន ចាបាប អន់ កាខាក់។ អន់ខែ ខ្ល ពៀត អារ តីស ឆ្លឹង លូ ចាចាក់ ពីង តាឡាត បិច កា ពូ កា រុប សាំប៉ះ អន់ខែ។ ផា អ្នក ពីង រ៉ាំង ចារ ពូ លូម ណាវ៉ង ដឹង ចារ ដាក់ សាំ លីន ឡើង ពូ ផា អ្នក ប៉ាត់ ចារ អែត សា ណាវ៉ង ដឹង ចារ ក្រាត់ បក់ កានីត លីន ឡើង ពូ ដេល។

៤៧ អន់ខែ ណោះ ខ្ល លោប អ្សក់ វ៉ាស អំបាស ម៉ែ មូត អង់កាន់ អន់ត្រៅ អន់ទ្រះ លូ តាំប្រត់ ម៉ន់ ទុញៗ ខាក់ ដេល។ អន់ខែ ណោះ ចឹង ត្រត់ មូត ក្លាំង លីន ឡើង ពូ»។

† ២០:២៨ ២០:២៨ ប៉រ ហៃ សារ អន់ ចាបាប លីក ទី ពៀរ (ចេតិយ/កថា) ២៥:៥-១០។ S ២០:៣៧ ២០:៣៧ សារ អា ឡាក់ ឡើង សារ ឡាក់ (និក្ខមន៍) ៣:៦។ * ២០:៤៣ ២០:៤៣ សារ អា ឡាក់ ឡើង ផាប អញសៃ ប៉ានេ ប្រ្រឹះ (ទំនុក/តម្កើង) ១១០:១។

២១

សារអង់កាន់ អន់ត្រោ ចែក លៀន មប អន់ កា ប្រ្លឹះ:

១ ផ្ទះ ណោះ យីស៊ូ ហៃ បំបំ ម្នាក់ ប្រ្លឹះ ប៉ាតូរង ចែក លៀន មប អន់ កា ប្រ្លឹះ។

២ អើ កា បំបំ អង់កាន់ អន់ត្រោ ថុក ញ៉ាក ម៉ោញ ដូរ អ្នក លៀន ដឹង ពៀរ ច្រើម * ចែក ដេល។

៣ កេះណោះ យីស៊ូ កាប ជា «អាញ បំរំ រ៉ះ កា អន់ដីស តាទីច ជា អង់កាន់ អន់ត្រោ ថុក ញ៉ាក អា អើ ទី ចែក លៀន អៀង ឡឹង ពូ

៤ ខង កាំឡាំង អន់ទៀតៗ អ្នក ចែក ដឹង លៀន អន់ខែ សល់ មប អន់ កា ប្រ្លឹះ ហះកា អង់កាន់ អន់ត្រោ ថុក ញ៉ាក អា អ្នក ទី លៀន ឡាក់ អើ តងកាន់ ខាក់ ភៀ សិម ឡាកោ អើ អ្នក មប អន់ កា ប្រ្លឹះ ដេល»។

សារ រោង រ៉ាម៉េ ចឹង វាយ រ៉ា លូ យីស៊ូ ចឹង ជីរ ណាវ្ណ

៥ ទី បក់ អន់ដា ផ្ទះ អ្នក ប៉ានេ រោង រ៉ាម៉េ ឡាក់ ពូ ប្រគី លូ អំហ្គោ ដាក់ ឡាយ៉ាម លូ កាណាគី អន់ទៀតៗ ឡាក់ ពូ ទី អ្នក ចែក មប អន់ កា ប្រ្លឹះ។ យីស៊ូ កាប ជា

៦ «រោង រ៉ាម៉េ លូ ហី ឡាក់ អន់ដីស បំបំ ទី អា ប៉ាក់ ទីល ដាវ អន់តីត ទៀ ពូ ចឹង តាក់ អំពូក វាយ រ៉ា ទី ហង អូ ទី អំហ្គោ ចំ ចឹង អ្នក អំបាំង ក្នុង អើ ណាវ្ណ ហង»។

៧ អន់ខែ អំបំញ អើ ជា «អី ណែយូ សារ អា ចឹង កើត ពីរ ដាវ ចំ? ប៉ាក់ សារ អា ក្បាម ចឹង កើត ទីល ទៀ ទី កា ណាគី ញ៉ា អន់ដា ចឹង ប្រគី អន់ អូ អន់ហ្គាល់?»

៨ យីស៊ូ រ៉ះ ជា «អន់ដីស ត្រក់ ឡាវាំង ឡាកោ កា ខាក់ ដៃ សៀ ពូ ឡាក់ ប៉ាំងល់ អន់ដីស អន់ ហ្វើត ឡាក់ ឡឹង ប្រ្លឹះ ខង ចឹង ទី ប៉ាណូស អៀង ចែក សិច ឡាក់ កា សិច អាញ ដេល អន់ខែ ចឹង កាប ជា «អាញ អា ហង យីស៊ូ» លូ កាប ជា «ក្បាម ចឹង ទីល ដាវ កេះ»។ អន់ដីស ដៃ ពូយ អន់ខែ ដៃ !

៩ ផ្ទះ ចំ អន់ដីស កាតាំង លៅ ជា ទី ពូ តាកូ សាំងខាម លូ ទី សារ រ៉ាចក់ រ៉ាចល់ អន់ដីស ដៃ អ្នក ដៃ កាដើត ខង សារ ណោះ ត្រក់ កើត ពីរ អន់ខ្លួល នីណោះ ហង ហះកា សារ ឡុច ស្រីសៗ ណោះ បើ តាន់ ទីល អុះ»។

១០ កេះណោះ យីស៊ូ រ៉ះ កា អន់ខែ ណាវ្ណ ជា «សុនសាត ម៉ោញ ចឹង តាកូ លូ សុនសាត ម៉ោញ ប៉ាថេត ម៉ោញ ចឹង តាកូ លូ ប៉ាថេត ម៉ោញ ណាវ្ណ»។

១១ ទីប ចឹង រ៉ាវែត តេះ កេង ខាក់ លូ ប៉ាក់ ចារ អន់ដា ចឹង កើត ឡាយ៉ាម ឡាក់ រ៉ាញ ដេល លូ ចឹង ទី សារ អីត ពូ អៀង។ ចឹង ទី សារ អន់ទៀតៗ ប្រគី អន់ អ្នក ទីប ចឹង ទី កាណាគី ពីង ប្លែង តាង ខាក់ ភៀ ប្រគី អន់ អន់ហ្គាល់ សារ ចឹង កើត ពីរ ដេល។

១២ ហះកា អន់ខ្លួល ឡឹង សារ ទី អា ចឹង កើត ពីរ ពូ ចឹង រ៉ុប អន់ដីស លូ ចឹង ប្រគី អូ ដាក់ កា អន់ដីស លូ អញ្ជើន អន់ដីស អន់ ពូ ចែក ថុត ពីង រោង លូ ពូ ចឹង រ៉ុប អន់ដីស ចែក ខុក ដេល។ ពូ ចឹង ឡាក់ ជីន អន់ដីស អន់ សាដាច់ លូ ម្នាក់ ក្រាត់ ណាវ្ណ តាក់ស៊ិន ញាន កា អន់ដីស សៀ អាញ។

១៣ ហះកា សារ ណោះ ចឹង ប្រគី អន់ កា អន់ដីស ទី ទ្រង ចឹង រ៉ះ សារ អាញ កា ពូ។

១៤ ទីល នីណោះ ត្រក់ កាចាំង កាណុង ពុត ជា ដៃ យីត អន់ខ្លួល ឡឹង សារ ឡាក់ អន់ដីស ចឹង ត្រក់ កាប បំបំកាន់ ឡាកោ ណោះ

១៥ ខង អាញ ចឹង ប្រគី អន់ កា អន់ដីស ហ្សាំង សាឡាច់ លូ អូ កាប ណោះ លូ អូ អន់ ម្នាក់ បក់ អូ ណិស អូ តើល ប៉ាតែក លូ អន់ដីស អុះ។

១៦ យី មើត ពី អុះ មី ផ្លង់ រ៉ាច់ ក្នុង ចាង អន់ដីស ទៅ កា ចឹង អូ ត្រង់ កា អន់ដីស លូ អន់ខែ ចឹង ឡាក់ ជីន កាំឡាំង អន់ដីស បក់ អន់ដា អន់ កា ពូ ប៉ាន់តោ ដេល។

១៧ ប៉ាណូស ទីខ្លួ ចឹង អូ ណិស កា អន់ដីស ញាន កា សៀ អាញ។

១៨ ហះកា យី សក់ កល់ អន់ដីស ម៉ោញ កាសី កា ចឹង អូ ទី ហ្សាំង អុះ។

១៩ ញាន កា អន់ដីស ដាម អត់ អន់ដីស ចឹង ទី អាញ រ៉ុស។

២០ «ហះកា ជា ដាវ ចំ អន់ដីស បំបំ តាបល់ តាបាន ពីរ រឹង មៀង យេរូសាឡឹម ត្រក់ អូ អន់តក់ ជា សារ ចាំឡាយ កាណុង មៀង អា ក្បាម ចឹង ទីល ហង»។

* ២១:២ ២១:២ ឡឹម រៀត តុល «ឡឹមតា»។ ១២៨ ឡឹមតា សាមី លូ ម៉ោញ ខែណាវ្ណ។ ម៉ោញ ខែណាវ្ណ យី ខា ប្រគី ក្នុង ម៉ោញ ដាវ។

២១ ផ្ទះ ណោះ កាំឡាំង បក់ ផ្លែ កាណាង ខេត យូដា ត្រង់ សាតាក់ ឡាំ អោន ប៉ាក់ ប៉ានីម ពិ កាប៉ាច់ កាំឡាំង បក់ ផ្លែ កាណាង ម្យ៉ាង យេរូសាឡឹម ត្រង់ សាតាក់ ឡាច់ អន់ ចាំងហាយុត ឡឹង ម្យ៉ាង អា ដេល លូ ដៃ អន់ មូត បក់ ផ្លែ ប៉ាក់ មីរ ប៉ាក់ ស្រី អន់ខែ ម៉ុត កាណាង ម្យ៉ាង ដេល

២២ ខង ដាវ ណោះ ឡាក់ ដាវ ប្រ្រឹះ បិកកាតយី ចែត ថូត ពូ ភ្នៅ តាក់ អង់កេះ សារ ឡាក់ ទី ប្រាក់ រ៉ះ កាណាង ផាប ប៉ានីរ ប្រ្រឹះ។

២៣ ផ្ទះ រ៉ាងរ៉ាង ណោះ មូត អង់កាន់ បក់ ឡាកោ គ្រៀម លូ អង់កាន់ រង គន កាសែត ចឹង ថូត ញ៉ាក់ ខាក់ ខង ពីង ប៉ាថេត អា ចឹង កើត សារ ឡាំបាក កាខាក់ ទីប ប្រ្រឹះ បិកកាតយី ចឹង អឹក កា ប៉ាសុន អា។

២៤ អន់ខែ ចឹង តៅ ញាន កា ប្តា ដាវ លូ ពូ ចឹង អ្សក់ អន់ខែ អន់ ប្រ័តី ទុច ពូ គ្រីប សុនសាត អន់ទៀត។ កាប៉ាច់ ម្យ៉ាង យេរូសាឡឹម អា សុនសាត អន់ទៀត ចឹង ថាឡាយ លើយ ទីល កេះ សារ ពូ ណោះ។

២៥ «ផ្ទះ ណោះ ដាវ ខែ សំឡង់ ចឹង កើត តាងៗ ភ្នៅ ប្រ័តី អន់ ពូ អន់ហ្គាល់ សារ ឡាក់ ចឹង កើត ពីរ។ ប៉ាណូស គ្រីប សុនសាត ពីង អង់កក់ តេះ អា ចឹង ទី សារ ថូត ពុត ខាក់ លូ អូ អូ ចឹង យឹត នីចម ញាន កាតាំង យឹង ទៀត សាឡឹត សាឡាយ រ៉ាងក្តាច។

២៦ ប៉ាណូស ទីខូ ចឹង អ្សក និះ អូ ហ្គង់ ប៉ាណូស ផ្ទះ អន់ខែ យឹត ឡឹង សារ ឡាក់ ចឹង កើត ទី ពីង អង់កក់ តេះ អា ខង អំរ៉ាញ អន់ទៀតៗ ពីង ប្លែង ឥ ចឹង រ៉ាន់ចើត។

២៧ ផ្ទះ ណោះ ពូ ចឹង បំបំ ប៉ាណូស អាញ ចាក ពីង កាម៉ល់ ទីប ទី អំរ៉ាញ លូ ទី តាតារ ក្តាក់ កេង ខាក់។ †

២៨ ប៉ាក់ សារ ទិ អា កើត ពីរ ទៀ ហក់ អន់ដីស ឆើយ ហៃ ពីង ប្លែង ខង សារ ប្រ្រឹះ ហាយ អន់ដីស ក្បាម ចឹង ទីល ហង»។

២៩ កេះណោះ យីស៊ូ រ៉ះ កា អន់ខែ កាប ប៉ាន់ដីប លូ សារ ម៉ោញ ផា «ហាក់ អន់ដីស ហៃៗ តើម ប្រា លូ តើម អ្នឹង អន់ទៀត ទិណោះ។

៣០ ផ្ទះ ចំ អន់ដីស បំបំ ហ្គា ចាក់ កេះ ណោះ អន់ដីស អូ អន់តត់ ផា ក្បាម ចឹង ទីល ថូន បី ហង។

៣១ កាប៉ាច់ សារ ណោះ កា និះទៅ ដេល ផា ដាវ ចំ អន់ដីស បំបំ សារ ទិណោះ កើត ពីរ អន់ដីស ត្រង់ អូ អន់តត់ ផា សារ រ៉ាងហៃ រ៉ាងខ្សា ម៉ះ ប្រ្រឹះ បិកកាតយី ពីរ ក្បាម កេះ។

៣២ អាញ បំ រ៉ះ កា អន់ដីស តាទីច ផា ទី ប៉ាណូស បក់ អន់ដា ផ្លែ ពីង រ៉ាងហារ អា បើ តាន់ តៅ អុះ អន់ខែ ចឹង បំបំ សារ ទិ អា កើត ពីរ ដេល ហង។

៣៣ តេះ លូ ប្លែង អា ចឹង រ៉ាយ រ៉ាំ ហ្សៀត ហៃកា ប៉ានីរ អាញ កាប អា អូ អូ ហ្សៀត អុះ។

៣៤ «ហាក់ អន់ដីស ឡា រ៉ាង ឡាកោ កាខាក់ ដៃ អន់ ពុត អន់ដីស យឹត ដឹង កា សារ អែត សា សារ រឹត សើម លូ សារ រ៉ាន់រ៉ាយ កា ងារ សិម ឡាកោ ណោះ អូ ផែត ដាវ ណោះ ពីរ ទីល ត្រង់ ផ្ទះ អន់ដីស អូ ទី ទ្រៀម ឡាកោ

៣៥ ខង សារ កាណាង ដាវ ណោះ ចឹង ពីរ ទីល ទៀ រៀប ឡាក់ កា ជៀល កាត្រាប ប៉ាណូស ពីង អង់កក់ តេះ អា ទីខូ ឡុក។

៣៦ ទីល នីណោះ ហាក់ អន់ដីស ខំ ក្បាត់ លើយ ពិ លូ ម៉ន់ ភ្នៅ អន់ អន់ដីស ដាម អត់ ឡឹង សារ ទិណោះ ឡាក់ ចឹង ត្រង់ ពីរ ណោះ ម៉ាត់ អន់ដីស អូ ទី ថូត ប៉ាក់ ដាវ ប៉ាណូស អាញ ជីវ ណារ ទៀ»។

៣៧ ផ្ទះ កាដាវ យីស៊ូ ផ្លែ ប៉ាងហៀន ពូ ពីង ចារ រ៉ាង រ៉ាម៉ះ ប៉ាក់ កាម៉ាំង អែ ចាក ឡាំ ផ្លែ ប៉ាក់ ប៉ានីម ឡាក់ ពូ អើ ផា ប៉ានីម តើម អូលេវ។

៣៨ មូត ប៉ាសុន អន់ខែ ប៉ាណាំ គូប ឡាំ ប៉ាក់ រ៉ាង រ៉ាម៉ះ ឡឹង កាំលី ផុងម៉ាំង ភ្នៅ សាហ្គាំង យីស៊ូ ប៉ាងហៀន។

២២

សារ មូត ម៉ែត ក្រាក់ រ៉ាម៉ះ ប្រ្រឹះ ណាំង ទ្រង ប៉ាន់តៅ យីស៊ូ

១ ប៊ុន ណាំ ប៉ាង ឡាតាំង ឡាក់ ពូ អើ ផា ប៊ុន ទ្រង ណោះ កា ក្បាម ចឹង ទីល កេះ។

២ ផ្ទះ ណោះ មូត ម៉ែត ក្រាក់ រ៉ាម៉ះ ប្រ្រឹះ លូ មូត ណោយ ប៉ាងហៀន ចាបាប ណាំង ទ្រង ចឹង ប៉ាន់តៅ យីស៊ូ ហៃកា អន់ខែ អ្សក កា មូត ប៉ាសុន។

៣ កេះណោះ ប្រ្រឹះ បើក សាតាំង ម៉ុត កាណាង យូដះ ឡាក់ ពូ អើ ផា អ៊ីសាការីយ៉ុត អើ កា សីះ កាណាង កាំឡាំង មូត សីះ ១២ ដូវ ណោះ ដេល។

† ២១:២៦ ២១:២៦ អំរ៉ាញ អន់ទៀតៗ ពីង ប្លែង បក់ អន់ដា ផា កាណាតី ពីង ប្លែង ឡាក់ កា សំឡង់ លូ ខែ។ ‡ ២១:២៧ ២១:២៧ បំ ហៃ ដានីអែល ៧:១៣-១៤។

៤ យូដៈ អើ ឡា ពីកសា លូ ម្នាក់ ម៉ែត ក្រាត់ វ៉ាមៈ ប្រ្រៈ លូ ម៉ែត វ៉ាមៈ ហៃ រោង វ៉ាមៈ ឡើង សារ ចឹង មប យីស៊ូ អន់ កា អន់ខែ។

៥ ម្នាក់ ណោះ អន់ខែ ហោក ខាក់ អន់ខែ ជា ចឹង អន់ លៀន កា អើ។

៦ យូដៈ កា ចែ ដេល កេះណោះ អើ ណាវ៉ាង ទ្រង កៀ ជីន ពូ រ៉ុប យីស៊ូ អូ អន់ ម្នាក់ ប៉ាសុន អូ អុះ។

សារ យីស៊ូ ប្រគំ ប៊ុន ទ្រង អន់ខូ លូ ម្នាក់ សី:

៧ ដាវ ប៊ុន ណាំ បាំង ឡាតាំង ទីល កេះ។ ដាវ ណោះ ពូ ត្រត់ ពុះ ចៀម សារ វ៉ាប ប្រគំ ប៊ុន ទ្រង។

៨ ទីល នីណោះ យីស៊ូ ប្រើ ពេត្រុះ លូ យូហាន អន់ ឡា អន់ទ្រួល លូ រ៉ះ ជា «ហាក់ អន់ដីស ឡា ទ្រៀម សាណា សាណាត កា ពិន សារ វ៉ាប សា ប្រគំ ប៊ុន ទ្រង»។

៩ ហះកា ម្នាក់ ពៀវ ដូវ ណោះ អំបញ្ច យីស៊ូ ជា «អី ណាយូ អីស បិច កា ញីន ឡា ទ្រៀម ចារ សា សាណា ណោះ ប៉ាក់ ចំ?»

១០ យីស៊ូ តើល អន់ខែ ជា «ប៉ាក់ អន់ដីស ម៉ុត កាណុង មៀង ណោះ អន់ដីស ចឹង ប៉ាក់ កាម៉ាក់ ម៉ោញ ដូវ គយ ទៀក ព្រើយ។ អន់ដីស ចាក ពួយ អើ ណោះ ហង លើយ ទីល អើ ម៉ុត ពឹង ហី។

១១ កេះណោះ អន់ដីស រ៉ះ កា តាំងឡា ហី ណោះ ជា "ណាយូ ញីន អើ អំបញ្ច អីស ជា ពឹង កាណុង ចំ អើ ចឹង ត្រត់ ប្រគំ ប៊ុន ទ្រង សា សាណា លូ ម្នាក់ សី: ?"

១២ ណោះ អើ ចឹង តាំងបាង កា អន់ដីស កាណុង តិស ពឹង ចាំងហ៊ិត ឡាក់ ទី យឿង ខង កេះ។ អ្នក អន់ដីស ទ្រៀម សាណា សាណាត កា ពិន ពឹង កាណុង ណោះ ហង ពិ»។

១៣ កេះណោះ អន់ខែ ចាក បំបំ ឡាក់ កា យីស៊ូ ទី រ៉ះ តាទីច អន់ខែ កា ទ្រៀម សាណា សាណាត សារ វ៉ាប ប៊ុន ទ្រង ហះ ណោះ ហង។

១៤ ប៉ាក់ ទីល មង កាំឡត់ កេះ យីស៊ូ អ្នែ សា សាណា អន់ខូ លូ ម្នាក់ សី: ឡាក់ រ៉ះ ប៉ាតាង អើ។

១៥ យីស៊ូ រ៉ះ កា អន់ខែ ជា «អន់ទ្រួល ឡើង អាញ ចឹង តោ អាញ បិច ខាក់ ប្រគំ ប៊ុន ទ្រង អា សា សាណា អន់ខូ លូ អន់ដីស។

១៦ អាញ បំ រ៉ះ កា អន់ដីស អាញ អូ សា សាណា ប៊ុន ទ្រង អា ណារ ហង លើយ ទីល ប៊ុន ទ្រង អា ទី តាត់ អង់ កេះ ប៉ាក់ ដាវ ប្រ្រៈ បិកកាតយ័ វ៉ាងហៃ វ៉ាងខ្យា ទៀ»។

១៧ កេះណោះ អើ អ្នក រៀង តាពែ ប្លែ អង់កាច ចឹក ប៉ានេ ប្រ្រៈ បិកកាតយ័ លូ កាប ជា «ហាក់ អ្នក រៀង អា ជែក ក្នុប សោប អែត ពិ។

១៨ អាញ បំ រ៉ះ កា អន់ដីស គីត អៀ តែង ម៉ាត់ អាញ អូ អែត តាពែ ប្លែ អង់កាច ណារ ហង លើយ ទីល ដាវ ប្រ្រៈ បិកកាតយ័ វ៉ាងហៃ វ៉ាងខ្យា ទៀ»។

១៩ កេះណោះ យីស៊ូ អ្នក ចឹក ណាំ បាំង ប៉ានេ ប្រ្រៈ បិកកាតយ័ គូ ជែក អន់ កា ម្នាក់ សី: លូ កាប ជា «អា ហង ឡា កេ បាំងខ្មែ អាញ ឡាក់ ត្រត់ អន់ សារ វ៉ាប កា អន់ដីស ហាក់ ប្រគំ សារ អា លើយ កៀ កាចាំង កា អាញ»។

២០ ប៉ាក់ សា កេះ ៗ អើ អ្នក ចឹក រៀង លូ កាប និះទៅ ណារ ជា «តាពែ អា ហង ឡាក់ សារ សាញ៉ា វែវ ពុត ណារ យី ផាម អាញ ឡាក់ ហូរ សារ វ៉ាប ប្រគំ សារ សាញ៉ា លូ អន់ដីស។

២១ ហះកា ត្រត់ អូ អន់តត់ ជា ប៉ាណូស ឡាក់ ចឹង ជីន អាញ អន់ កា ពូ រ៉ុប ណោះ អើ អ្នែ សា សាណា អន់ខូ លូ អាញ ដេល

២២ ខង ប៉ាណូស អាញ ត្រត់ តោ តាទីច ឡាក់ កា សារ ប្រ្រៈ ទី កាំឡត់ ពែ ហង ហះកា ប៉ាណូស បក់ ជីន អាញ អន់ កា ពូ រ៉ុប អើ ចឹង ប៉ាណាប ខាក់»។

២៣ ផះ ណោះ ម្នាក់ សី: អំបញ្ច ក្នុប អន់ខែ កៀ បិច អូ អន់តត់ ជា កាណុង កាំឡាំង អន់ខែ ណោះ ពៀ ចឹង ប្រគំ នី អៀ។

២៤ បើត ឡើង ណោះ ម្នាក់ សី: អន់ខែ ប៉ាតែក ក្នុប សោប ឡើង សារ ពៀ ចឹង ប្រគំ តិស ឡើង ពូ កាណុង កាំឡាំង អន់ ខែ ណោះ។

២៥ ហះកា យីស៊ូ តើល អន់ខែ ជា «សាដាច សុនសាត អន់ខៀត ៗ អន់ខែ ជិះ ចត ម្នាក់ ប៉ាសុន អន់ខែ ប្រើ ពូ អើ ឡាកេ ជា ប៉ាណូស ដាក់។

២៦ ហះកា អន់ដីស អា អូ ត្រត់ ប្រគំ នីណោះ អុះ ជា កាណុង កាំឡាំង អន់ដីស អា ពៀ បិច ប្រគំ តិស បក់ ណោះ ត្រត់ ប្រគំ ឡាកេ អន់ ចំ ឡើង ពូ ប៉ាណូស បក់ ប្រគំ ម៉ែត អន់ដីស កា ត្រត់ ប្រគំ ដាវ អន់ កា ពូ ដេល។

២៧ ប៉ាណូស បក់ ម្លែ ពីង គ្រុ លូ ប៉ាណូស បក់ តាំបាង សាណា អន់ កា បក់ អង់ម្លែ ពីង គ្រុ បក់ អែ ចំ តីស? ញ៉ា អូ ត្រុត បក់ អង់ម្លែ ពីង គ្រុ ប តីស? ហះកា អាញ ពីះ ប៉ាត់ អន់ដីស អា យី ឡាក់ កា បក់ តាំបាង សាណា ណោះ ដេល។

២៨ អន់ដីស ឡាក់ ប៉ាណូស ម្លែ អន់ខូ លូ អាញ ផះ អាញ ទី សារ ឡាក់បាក ពៃ។

២៩ ទីល នីណោះ ពី អាញ ប្រើ អាញ រាំងហៃ រាំងខ្យា នីចម អាញ ប្រើ អន់ដីស នីណោះ ដេល

៣០ ភ្នើ អន់ អន់ដីស ទី អង់ម្លែ អែត សា អន់ខូ លូ អាញ ប៉ាត់ អាញ រាំងហៃ រាំងខ្យា ទៀ កេះណោះ អន់ដីស ចឹង អង់ម្លែ ពីង គ្រុ សាដាច់ តាត់ស៊ិន សារ កា ផ្លង់ រ៉ាច់ អ៊ីស្រាអែល ទី ១២ ផ្លង់។

៣១ «ស៊ីម៉ុន អី ស៊ីម៉ុន ហៃ ប្រ្លះ ប៊ិត សាតាំង ប៉រ អ្យក់ អន់ដីស ភ្នើ រឹង អន់ដីស ឡាក់ កា ពូ រឹង ពៀ * និះទៅ ដេល។

៣២ ហះកា អាញ ម៉ន់ ឡោម ប្រ្លះ បិកកាតយ័ អន់ កា អីស ភ្នើ ជៃ អន់ អីស អ្នាត ស្មើ ផា ដាវ ចំ អីស ទី ប៊ុន ពែង ពុត ពៀក ស្មើ ណារ ប៉រ អីស តង់ អុះ ម៉ី អីស អន់ អន់ខែ ម្លែ ស្មើ លើយ ដេល»។

៣៣ ពេត្រុះ តើល យីស៊ី ផា «អី ពី តាំងឡា អាញ ទៀម ឡាកោ កេះ ៗ យ្លះ ត្រុត ខុក លូ ត្រុត តៅ កាតាម កា អាញ ចឹង ចាក អន់ខូ លូ អីស លើយ»។

៣៤ យីស៊ី តើល អែ ផា «អី ពេត្រុះ! អាញ ប៉រ រះ កា អីស ម៉ាង អា ហង អន់ខ្លួន ឡឹង អ្យរ បើ អែត អីស ចឹង ប៉ាតែក បើង ទង ផា អូ អន់ប្បាល អាញ»។

៣៥ កេះណោះ យីស៊ី អប់ញ លូ មុត សិះ ផា «ផះ អាញ ប្រើ អន់ដីស ចាក ពៃ អូ ទី ទ្រុង កាតិប លៀន អូ ទី ទ្រុង កា ទុង អូ ទ្រុង កិប នីចម អន់ដីស ទី ខ្លះ កាណាត់ ញ៉ា ប?» អន់ខែ តើល ផា «អូ ទី ខ្លះ កាណាត់ ញ៉ា អុះ»។

៣៦ យីស៊ី រះ ណារ ផា «កិញអៀ អា ពៀ ទី កាតិប លៀន ត្រុត ទ្រុង ឡាក់ បក់ ទី កាទុង ត្រុត ទ្រុង ឡាក់ ដេល។ កា ប៉ាច់ បក់ អូ ទី ដាវ ត្រុត ប្រ អារ គ្រិន តាច់ ដាវ ម៉ោញ ទ្រុង ឡាក់ ដេល។

៣៧ អាញ ប៉រ រះ កា អន់ដីស កាណាង ផាច់ ប៉ានីរ ប្រ្លះ ទី ប្រាត់ រះ ផា "ពូ ចឹង ច្រោម អែ ឡាក់ កា ប៉ាណូស ប្រ័ត យច ចាបាច់"។ សារ ណោះ ត្រុត កើត ទី ពីង អាញ ខង គ្រីប សារ ឡាក់ ទី ប្រាត់ រះ ឡឹង អាញ ត្រុត តាត់ អង់ កេះ»។

៣៨ កេះណោះ មុត សិះ រះ កា អែ ផា «អី ពី តាំងឡា អីស ហៃ ញិន ទី ដាវ ពៀរ កេះ»។ អែ តើល ផា «បត់ កេះ»។

សារ យីស៊ី ម៉ន់ ពីង ប៉ានីម តើម អូលេវ

៣៩ ប៉ាត់ យីស៊ី ចាក ឡាច់ ឡឹង ហី ណោះ អែ ឡាក់ ប៉ាត់ ប៉ានីម តើម អូលេវ តាម តាឡាប យើយ គុន អែ មុត សិះ កា ឡាក់ ពួយ អែ ដេល។

៤០ ប៉ាត់ ទីល ចារ កេះ អែ រះ កា មុត សិះ ផា «ហាត់ អន់ដីស ម៉ន់ អែ ប្រ្លះ ពី ភ្នើ ប៉ាត់ ទី សារ ឡាក់បាក ណោះ អន់ដីស ចឹង អូ ប្រ័ត យច ហង»។

៤១ កេះណោះ អែ ចាក ឡាច់ ចាំងហាយុត ឡឹង មុត សិះ ខា ហីរ លូ អំហ្គា តុត សាង អែ ជន តាកុល ម៉ន់ ផា

៤២-៤៤ «អី ពី! ផា អីស ចៃ ប៉រ អីស អ្យក់ ឡាច់ សារ ចុក ប៉ាណាប អា * ឡឹង អាញ ណើ ហះកា ដៃ ប្រ័ត ពួយ ពុត អាញ ប៉រ ប្រ័ត ពួយ ពុត អីស ទៅ»។^៩

៤៥ ប៉ាត់ ម៉ន់ កេះ ៗ យីស៊ី រ៉ុល ស៊ិត ប៉ាត់ ចារ មុត សិះ ប៉ប អន់ខែ ផះ តែប ហ្គាក់ ញន កា អុក ពុត។

៤៦ អែ កាប កា អន់ខែ ផា «ញ៉ា ត្រុត អន់ដីស តែប នីអៀ? ហាត់ អ្យរ ម៉ន់ ឡុត ប៉ាត់ ទី សារ ឡាក់បាក អន់ដីស ចឹង អូ ប្រ័ត យច ហង»។

សារ ពូ ឡាក់ រ៉ុប យីស៊ី

៤៧ ផះ យីស៊ី អែ កាតាប ផាឌី ប៉ាណូស អៀង ម៉ោញ តាប៉ល កា ពីះ ទីល។ បក់ ប៉ាណា ទ្រុង អន់ខែ ណោះ សិច យូដះ ឡាក់ សិះ កាណាង កាំឡាង មុត សិះ ១២ ដូវ ណោះ ដេល អែ ឡាក់ ប៉ាត់ ចារ យីស៊ី ឡុត ភ្នើ ចុំ។

៤៨ យីស៊ី កាប កា អែ ផា «អី យូដះ អីស មប អន់ ប៉ាណូស អាញ កា ពូ អីស ចុំ នីអៀ ហង ប?»

៤៩ មុត បក់ ម្លែ លូ យីស៊ី ផះ អន់ខែ ប៉ប ពូ ក្យាម ចឹង រ៉ុប អែ កេះ អន់ខែ អប់ញ លូ អែ ផា «ពី តាំងឡា អីស អន់ ដេល ប ញិន ហ្គាត់ ដាវ កោះ ពូ?»

៥០ ទី សិះ ម៉ោញ ដូវ ហ្គាត់ ដាវ កោះ ទុច ម៉ែត ត្រាត់ រ៉ាម៉ះ ប្រ្លះ កាតាច់ ហ្គា តោរ តែង សាម៉ា។

* ២២:៣១ ២២:៣១ ឡាក់ កា ពូ រឹង ពៀ ទី ណើ ផា «ប៉ាត្រុះ ឡឹង ត្រុប សោប» លើ «តាត់ ប៉ាណាប»។ † ២២:៣៧ ២២:៣៧ សារ អា ឡាក់ ឡឹង អេសាយ ៥៧:១២។ ‡ ២២:៤២-៤៤ ២២:៤២-៤៤ សារ ចុក ប៉ាណាប អា ពៀត គុល «ចក អា»។ § ២២:៤២-៤៤ ២២:៤២-៤៤ ហ្គា ពូ ប្រាត់ លូ តំ ម៉ោញ ចំលួន ផែម ប៉ានីរ ផាះ ផះ ណោះ កា ទី បិយ ប្រ្លះ ម៉ោញ ដូវ ជីរ ឡឹង ប្លែង ភ្នើ អន់ អែ ទី សាង។ ផះ អែ អុក ពុត ពៀក តាឡាម អែ កា ខំ ម៉ន់ កាខាក់ ណារ សាមុះ អែ តាំងហាត់ ពីង កេះ ឡាក់ កា ផាម។

៥១ ហៈកា យីស៊ូ កាប កា អើ ផា «ប៉ុប ណោះ បគី ហង»។ អើ កា សាប៉ាត់ គោរ ប៉ាណូស ណោះ លូ តាត់ អន់ដាត់ និះទៅ ណាវ្ណ៍។

៥២ កេះណោះ យីស៊ូ កាប កា មូត ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្លឹះ កា ម៉ែត វ៉ាងហៃ វ៉ាង វ៉ាម៉ះ លូ កា ក្រាត់ វ៉ាងហៃ ម្យើង ឡាក់ ពីះ រ៉ុប អើ ផា «អាញ អា ប៉ាណូស អន់តុង អន់ទូក ប បះ អន់ដីស ពីះ ប៉ាត់ អាញ ចឹក ដាវ ចឹក អ៊ឹង នីអៀ ?

៥៣ អាញ អ្វី ពីង ចារ វ៉ាង វ៉ាម៉ះ ប្រ្លឹះ អន់ខ្ល លូ អន់ដីស រ៉ុប ដាវ ហៈកា អន់ដីស អូ ខីន រ៉ុប អាញ អុះ។ កិញ អៀ អា អន់ដីស ខីន ប្រគី ខង ម៉ាង អា ប្រ្លឹះ បឹត វ៉ាងហៃ»។

៥៤ ពូ កា រ៉ុប យីស៊ូ អ្យក់ ឡាក់ ប៉ាត់ ហី ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្លឹះ កាប៉ាច់ ពេត្រុះ ចាក ពូយ អើ ឡឹង ចាំងហាយុត ដេល។

៥៥ ពូ ប៉ាកុះ អុញ ហៈ អន់តិក ឡាន កេះណោះ អន់ខ្ល អ្វី អញ្ជុវ ជុំ អុញ ពេត្រុះ កា អ្វី អញ្ជុវ អុញ អន់ខ្ល លូ អន់ខ្ល ដេល។

៥៦ ទី ទុច អង់កាន ម៉ោញ ដូវ ប៉ប ពេត្រុះ អ្វី ហៈ ចារ តាតារ អុញ អើ ហៃ ប៉ាញ ចាត់ លូ កាប ផា «ប៉ាណូស អា គូប យីស៊ូ ដេល»។

៥៧ ពេត្រុះ ប៉ាតែក ផា «អី ណាង អាញ អូ អន់ហ្គាល់ ប៉ាណូស ណោះ អុះ»។

៥៨ ប៉ែត ឡឹង ណោះ ទី ប៉ាណូស ម៉ោញ ដូវ ណាវ្ណ៍ ប៉ប អើ កា កាប ផា «អីស អា គូប យីស៊ូ ដេល»។ ហៈកា ពេ ត្រុះ តើល ផា «អូ អុះ អូ ត្រត់ អាញ អុះ»។

៥៩ យី អើ ម៉ោញ មង ឡឹង ណោះ ណាវ្ណ៍ ទី ប៉ាណូស ម៉ោញ ដូវ ណាវ្ណ៍ កាប ផា «អើ អា ចាបះ កា គូប យីស៊ូ តាទីច ហង ខង អើ ពីះ ឡឹង ខេត កាលីឡេ និះទៅ ដេល»។

៦០ ហៈកា ពេត្រុះ តើល ផា «អាញ អូ អូ កា អីស ប៉ិច កាប ឡឹង សារ ញ៉ា អុះ»។ ផះ អើ កាកាប ណោះ ផាឌី អ៊ុវ អោត ឡុត។

៦១ កេះណោះ យីស៊ូ កាលែង ហៃ ពេត្រុះ។ ពេត្រុះ កា កាចាំង ឡឹង ប៉ានីរ យីស៊ូ រិះ កា អើ ផា «ម៉ាង អា អន់ខ្លួល ឡឹង អ៊ុវ បើ អោត អីស ចឹង ប៉ាតែក ប៉ង ទង ផា អូ អន់ហ្គាល់ អាញ»។

៦២ ពេត្រុះ កា ចាក ឡាច់ ឡឹង ចារ ណោះ ទីប ញ៉ា កាខាក់។

៦៣ មូត បក់ ញ៉ាម យីស៊ូ កាប ប៉ាឡុវ កា អើ លូ ពីត អើ។

៦៤ អន់ខ្ល អ្យក់ កាណាត់ ប៉ិត ម៉ាត់ អើ លូ កាប ផា «ហាត់ ទូង ហៃ ពៀ ពីត អីស ណោះ ?»

៦៥ អន់ខ្ល តះ ផាម៉ាត កា អើ អៀង ណាវ្ណ៍ ដេល។

៦៦ ប៉ាត់ កាលី មូត ក្រាត់ តាំងកង មូត ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្លឹះ លូ ណែយ ប៉ាងហៀន ចាបាប អន់ខ្ល លូម គូប សោប លូ ប្រើ ពូ អ្យក់ យីស៊ូ អន់ អន់តារ ហៈ ង្គីរ មូត ពីកសា វ៉ាតីស។

៦៧ អន់ខ្ល អំបញ្ជ យីស៊ូ ផា «រិះ ហៃ កា ញីន អីស អា ហង ប ឡាក់ ប្រ្លឹះ វើស អន់ ប្រគី សាដាច់ ណោះ ?» ហៈ កា យីស៊ូ តើល ផា «យីះ អាញ រិះ កា អន់ដីស កា អន់ដីស អូ សៀ អុះ»។

៦៨ យីះ អាញ អំបញ្ជ អន់ដីស កា អន់ដីស អុះ រិះ កា អាញ ដេល។

៦៩ ហៈកា តិត អៀ តែង ម៉ាត់ ទៀ ប៉ាណូស អាញ ចឹង អ្វី តែង សាម៉ា ប្រ្លឹះ ឡាក់ ទី អំបញ្ជ អីញ»*។

៧០ ផះ ណោះ អន់ខ្ល ទីខ្ល អំបញ្ជ ផា «ទីល នីណោះ អីស អា ហង ប គន ប្រ្លឹះ ណោះ ?» យីស៊ូ តើល ផា «អន់ ដីស ផា ណោះ ត្រត់ កេះ យី អាញ អា ហង»†។

៧១ អន់ខ្ល កាប លូ គូប ផា «ពិរ អូ តងកាន ណាង ផាញាន រិះ ណាវ្ណ៍ ហង ខង ពិរ កាតាំង ប៉ានីរ អើ ទៅ កេះ»។

២៣

សារ ពូ ជីន យីស៊ូ អន់ ប៉ាត់ រត់ ពីឡាត

១ កាំឡាង អ្យវ ទីខ្ល កេះណោះ អន់ខ្ល ឡាក់ ជីន យីស៊ូ ប៉ាត់ រត់ ពីឡាត *។

២ អន់ខ្ល ច្រោម យីស៊ូ ផា «ញីន ប៉ប ប៉ាណូស អា អើ ប៉ាណា មូត ប៉ាសុន ប្រគី យច លូ អូ អន់ ញីន សិង វ៉ាបៃ កា សាដាច់ តិស រ៉ុម ទីប អើ ផា ឡាត អើ អា បក់ ប្រ្លឹះ វើស អន់ ប្រគី សាដាច់»។

៣ រត់ ពីឡាត អំបញ្ជ យីស៊ូ ផា «អីស ហង ប សាដាច់ សុនសាត អ៊ីស្រាអែល ?» យីស៊ូ តើល អើ ផា «ត្រត់ ឡាក់ កា អីស ផា ណោះ ហង»†។

៤ រត់ ពីឡាត រិះ កា មូត ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្លឹះ លូ កា មូត ប៉ាសុន ផា «អាញ អូ ប៉ប ប៉ាណូស អា ទី យច សារ ញ៉ា អុះ»។

* ២២:៦៩ ២២:៦៩ បំ ហៃ ដានីអែល ៧:១៣-១៤។ † ២២:៧០ ២២:៧០ «អន់ដីស ផា ណោះ ត្រត់ កេះ យី អាញ អា ហង» ពៀត គុល «អន់ដីស ផា យី អាញ អា ហង»។ * ២៣:១ ២៣:១ រត់ ពីឡាត យី សុនសាត រ៉ុម ឡាក់ ប្រគី ម៉ែត វ៉ាងហៃ ខេត យូដា ណោះ។ † ២៣:៣ ២៣:៣ «ត្រត់ ឡាក់ កា អីស ផា ណោះ ហង» ពៀត គុល «អីស ផា នីណោះ»។

៥ ហៈកា ពូ តើល បាំងខំ ជា «អើ បាំងហៀន បាញ់សុះ ម្នាក់ ប៉ាសុន បាញ់ ទើប ចារ សុនសាត អ៊ីស្រាអែល ឡើង ខេត កាលីឡេ ទីល ប៉ាក់ ខេត យូដា អា ដេល»។

៦ ផៈ រត់ ពីឡាត កាតាំង ពូ កាប នីណោះ អើ កា អប់ញ្ច ណារ៉ូ ជា «ញ៉ា អើ អា ប៉ាណូស ឡើង ខេត កាលីឡេ តាទីច ប ?»

៧ ប៉ាក់ រត់ ពីឡាត អ្នក អន់តត់ កា យីស៊ី យី ប៉ាសុន ម៉ះ សាដាច់ ហោត ឡាក់ រាំងហៃ ខេត កាលីឡេ អើ កា ជីន យី ស៊ី ប៉ាក់ សាដាច់ ហោត ឡាក់ ខង រាំងរាំង ណោះ សាដាច់ ហោត កា អ្វី ពឹង ម្យ៉ាង យេរូសាឡឹម ដេល។

៨ ផៈ សាដាច់ ហោត បំបំ យីស៊ី អើ ហោក ខាក់ ខង អើ កាតាំង ពូ រះ ឡើង សារ យីស៊ី ប្រគំ លូ អើ បិច បំបំ យីស៊ី ឡើង ទុញ កេះ អើ ទីង កា ចឹង បំបំ យីស៊ី ប្រគំ សារ អំវាញ អីញ កេង ខាក់។

៩ អើ អប់ញ្ច យីស៊ី អៀង សារ ហៈកា យីស៊ី អ្វី តើល អើ អុះ។

១០ ម្នាក់ ម៉ែត ក្រាក់ រ៉ាម៉ះ ហ្គ្រ័ះ លូ ម្នាក់ ណែយូ បាំងហៀន ចាចាប់ កា អ្វី ហៈ ណោះ ដេល អន់ខែ កា ច្រោម យី ស៊ី ហ៊ឹង កាខាក់។

១១ សាដាច់ ហោត លូ ម្នាក់ តាហាន កា កាប ប៉ាឡែរ បីដាយ កា យីស៊ី ដេល។ កេះណោះ អន់ខែ អ្យក់ អារ សា ដាច់ ដាក់ ឡាយ៉ាម តាក់ អំរៀត ពឹង យីស៊ី កេះណោះ សាដាច់ ហោត ជីន អើ ប៉ាក់ រត់ ពីឡាត ណារ៉ូ។

១២ ដារ ណោះ សាដាច់ ហោត លូ រត់ ពីឡាត ត្រត់ គូប អន់ខែ ឡត ផៈ អន់ខែល ពែ អន់ខែ អ្វី ត្រត់ លូ គូប សោប អុះ។

១៣ កេះណោះ រត់ ពីឡាត អើ ម្នាក់ ម៉ែត ក្រាក់ រ៉ាម៉ះ ហ្គ្រ័ះ លូ ក្រំ ពិកសា រ៉ាតីសៗ ទើប ម្នាក់ ប៉ាសុន ពិះ តុំ គូប សោប។

១៤ អើ រះ កា អន់ខែ ជា «អន់ជីស អ្យក់ ឡា ប៉ាណូស អា អន់ ប៉ាក់ អាញ លូ ច្រោម ជា អើ ប៉ាណា ម្នាក់ ប៉ាសុន ប្រ គំ យថ។ ហៃ អាញ ទី អប់ញ្ច អើ ហៈ ម៉ាត់ អន់ជីស កេះ ហៈកា អើ អា អាញ អ្វី បំបំ ទី សារ យថ ឡាក់ កា អន់ជីស ច្រោម ណោះ អុះ។

១៥ យ្រ័ះ សាដាច់ ហោត កា អ្វី បំបំ អើ ទី សារ យថ ដេល ណោះ ហង បះ អើ ជីន ប៉ាក់ អា ណារ៉ូ។ ប៉ាណូស អា អ្វី ប្រគំ យថ ឡាក់ ត្រត់ ប៉ាន់តោ ណោះ អុះ។

១៦-១៧ ទីល នីណោះ ក្រានី កា អន់ ពូ ពិត តាក់ អញ្ចាល កេះណោះ អាញ ឡើយ អន់ អើ សីត ណារ៉ូ ពិ»។

១៨ ហៈកា អន់ខែ កាប ម៉ែប អញ្ច្រស្រ ទីខូ ជា «ប៉ាន់តោ អើ អា ពិ ឡើយ បារ៉ាបះ ឡត អន់ កា ញីន»។

១៩ បារ៉ាបះ អា ត្រត់ ខុក ញាន កា សារ ប្រគំ ប៉ាតតារ៉ាត កាណុង ម្យ៉ាង ទើប ប៉ាន់តោ ប៉ាណូស ដេល។

២០ ញាន កា រត់ ពីឡាត បិច តោះ ឡើយ យីស៊ី អើ កា អប់ញ្ច ប៉ាឡាក់ លូ ពូ ម៉ោញ ១៥ ណារ៉ូ។

២១ ហៈកា ពូ កាប ម៉ែប ជា «ប៉ាន់តោ អើ ពិ ប៉ង អើ ពឹង អ៊ីង គីង ពិ»។

២២ រត់ ពីឡាត អប់ញ្ច អន់ខែ លីក ទី ប៉ង ណារ៉ូ ជា «ខ ញ៉ា ? ប៉ាណូស អា ទី ប្រគំ យថ ញ៉ា ? អាញ អ្វី បំបំ អើ អា ទី ម្នាក់ ត្រត់ ប៉ាន់តោ ណោះ អុះ។ ទីល នីណោះ ប៉ាក់ ពូ ពិត កេះ ៗ អាញ ចឹង ឡើយ អើ»។

២៣ ហៈកា អន់ខែ កាប ម៉ែប ញ៉ាញ ញ៉ាញ៉ា ចំ ប្រើ ពូ ប៉ាន់តោ យីស៊ី។ ញាន កា ប៉ានីរ អន់ខែ កាប ម៉ែប តា ឡាមី សារ ណោះ កា ទី ទ្រង អន់ខែ តាទីច។

២៤ រត់ ពីឡាត កា ចៃ ប្រគំ ពូយ សារ អន់ខែ បំរ ណោះ។

២៥ ញាន អន់ខែ ខំ បំរ នីណោះ រត់ ពីឡាត កា តោះ ឡើយ បារ៉ាបះ ឡាក់ ត្រត់ ខុក ញាន កា ទី ប្រគំ សារ ប៉ាក់តារ៉ាត លូ ប៉ាន់តោ ប៉ាណូស។ កាប៉ាច់ យីស៊ី អើ មប អន់ កា ពូ ប្រគំ តាម ពុត បិច។

សារ ពូ អ្យក់ យីស៊ី ឡាក់ ប៉ង ពឹង អ៊ីង គីង

២៦ ផៈ ពូ អ្យក់ ឡាក់ យីស៊ី ណោះ ពូ ប៉ាក់ កាម៉ាក់ ម៉ោញ ដូរ សិច អើ ស៊ីម៉ុន ឡាក់ ប៉ាណូស ឡើង ម្យ៉ាង គីរេន អើ ផៈ ចាក មុត ពឹង ម្យ៉ាង យេរូសាឡឹម ពូ រុប អើ បាំងខំ ប្រើ គយ អ៊ីង គីង ចាក ពូយ យីស៊ី។

២៧ ប៉ាសុន អៀង ដូរ គុក ចាក ពូយ យីស៊ី ទើប ទី ម្នាក់ អង់កាន់ ញ៉ា សោក តាបាប កា យីស៊ី ដេល។

២៨ ហៈកា យីស៊ី កាលែង កែង អន់ខែ លូ កាប ជា «អី អង់កាន់ ម្យ៉ាង យេរូសាឡឹម ដៃ ញ៉ា កា អាញ ហត់ ញ៉ា កា ឡាក អន់ជីស ទៅ លូ កា គន សោ អន់ជីស ពិ

២៩ ខង ប៉ាក់ យ៉ាង តោ ទៀ ចឹង ទី សារ ឡាក់ បាក កាខាក់ ពូ ចឹង កាប ជា "អង់កាន់ ចំ អ្វី ទី គន អង់កាន់ ចំ អ្វី ឃើយ តាម គន អង់កាន់ ណោះ ទី សារ សាណុក សាណុក តាទីច ហង"។

៣០ ផៈ រាំងរាំង ណោះ ពូ ចឹង កាប កា ប៉ានីម ជា "ហត់ អន់ជីស ពូក កា គ្រាប ឡាក ញីន ណើ"។

៣១ ខង អ៊ីង អ្វី សាត់ ពូ ប្រគំ ប៉ុប អា កេះ សាឡង់ អ៊ីង ក្រោះ អ្នក កា ពូ ចឹង ប្រគំ នីចម ណារ៉ូ»។

† ២៣:១៦-១៧ ២៣:១៦-១៧ ហ្វា ពូ ប្រាត់ លូ គី ម៉ោញ ចំលូន ឆែម ប៉ានីរ ផៈ រុប ដារ ប៊ុន រត់ ពីឡាត ត្រត់ តោះ ឡើយ ប៉ាណូស ត្រត់ ម៉ោញ ដូរ អន់ កា អន់ខែ។ S ២៣:៣០ ២៣:៣០ សារ អា ឡាក់ ឡើង ហូសេ ១០:៨។

៣២ ពួក កា អ្នក ឡា ប៉ាណូស យថ តិស ពៀរ ដូរ ណារូ ប៉ាន់តោ អន់ខូ លូ យីស៊ូ ដេល។

៣៣ ប៉ាត់ ពីរ ទីល ចារ ម៉ោញ ឡាក់ ពូ អន់ សិច ជា ប៉ានីម កាន់តឹង កល់ ពួក កា ប៉ង យីស៊ូ ពីង អ៊ឹង គឹង ហះ ចារ ណោះ ហង។ ពួក កា ប៉ង ប៉ាណូស យថ តិស ពៀរ ដូរ ហះ ណោះ ដេល ម៉ោញ ដូរ អ្វី តែង សាំង អៀ យីស៊ូ ម៉ោញ ដូរ អ្វី តែង សាម៉ា។

៣៤ យីស៊ូ កាប ជា «អី ពី ប៉រ អីស ដៃ រ៉ាប់ ដៃ រ៉ូ អន់ខែ អា ខង អន់ខែ អូ អូ អន់តត់ កា ឡាកោ អន់ខែ ផះ អ្វី ប្រគំ ញ៉ា ណោះ អុះ»។* អន់ខែ អ្នក ខោ អាវ យីស៊ូ រ៉ុប កាប៉ាច់ ភៀ ចឹង អូ អន់តត់ ជា ចឹង ទី កា ពៀ ខោ អាវ ណោះ។

៣៥ ម្នក ប៉ាសុន អ្វី តារ ហៃ យីស៊ូ ហះកា ក្រំ ពីកសា រ៉ាតិសៗ អន់ខែ កាប ប៉ាឡែវ កា អ៊ែ ជា «អ៊ែ ទី តង ពូ អន់ខៀ ត។ ជា អ៊ែ ឡាក់ ប៉ាណូស ប្រ្រ្រះ រឿស អន់ ប្រគំ សាដាច់ តាទីច ហត់ អន់ អ៊ែ តង ឡាកោ អ៊ែ ទៅ ពិ»។

៣៦ ម្នក តាហាន កា កាប ប៉ាឡែវ កា អ៊ែ ដេល លូ អន់ខែ អ្នក ទៀក អ្នក ម៉ុត អន់ កា យីស៊ូ អែត

៣៧ លូ កាប ជា «ជា អីស សាដាច់ សុនសាត អ៊ីស្រាអែល តាទីច ហត់ តង ឡាកោ អីស ទៅ ពិ»។

៣៨ ពូ ប្រាត់ ពីង ប៉ាតាត់ រះ ជា «ប៉ាណូស អា យី សាដាច់ សុនសាត អ៊ីស្រាអែល»។ កេះណោះ ពូ ប៉ង ប៉ាតាត់ ណោះ ពីង អ៊ឹង គឹង អំប៉ាង កល់ អ៊ែ។

៣៩ ប៉ាណូស បក់ យថ តិស ម៉ោញ ដូរ ឡាក់ ពូ ប៉ង អន់ខូ លូ យីស៊ូ ណោះ អ៊ែ កាប បីដាយ កា យីស៊ូ ជា «ញ៉ា អីស អា អូ ត្រត់ បក់ ប្រ្រ្រះ រឿស អន់ ប្រគំ សាដាច់ ប? ហត់ តង ឡាកោ អីស ទៅ លូ តង ញ្ជើន ណើ ហៃ!»

៤០ ហះកា ប៉ាណូស បក់ យថ តិស ម៉ោញ ដូរ ណារូ កាប កា អ៊ែ ជា «ញ៉ា អីស អូ អ្នក កា ប្រ្រ្រះ ប? អីស កា ប៉ាណូស ត្រត់ ម៉ុត និះទៅ ដេល។

៤១ ពូ ប៉ាន់តោ ពិស អា ត្រត់ ហង ខង ពិស ទី ប្រគំ យថ តិស ហះកា អ៊ែ អា អូ ទី ប្រគំ យថ ញ៉ា អុះ»។

៤២ កេះណោះ អ៊ែ កាប ជា «អី យីស៊ូ! ប៉ាត់ អីស ម៉ុត រ៉ាងហៃ រ៉ាងខ្យា ទៀ ប៉រ អីស កាចាំង កា អាញ ណើ»។

៤៣ យីស៊ូ តើល អ៊ែ ជា «អាញ ប៉រ រះ កា អីស តាទីច ជា ដាវ អា អីស ចឹង អ្វី ពីង ប៉្រង អន់ខូ លូ អាញ ដេល»។

៤៤ ផះ ណោះ យី ដាវ ប៉ង សាន់តាតី ជាឌី ប៉្រង ម៉ាម៉ាង ក្លិប ទីប ប៉ាថេត ណោះ ទីល ដាវ សិ មង ប៉ង។

៤៥ ដាវ កា កើត ម៉ាម៉ាង កាណាត់ ពូ ប៉្រង កាណាង រ៉ាង រ៉ាមះ កា តាហើក កាតាច់ ប៉ុត។

៤៦ កេះណោះ យីស៊ូ កាប តុត ពុត ជា «អី ពី! អាញ មប ប៉ាដាត់ ប៉ាលឹង អាញ ពីង តី អីស ហង»។ អ៊ែ កាប នី ណោះ កេះ រះ អ៊ែ កាតាច់ កាសិ តាំងហើម តោ ឡុត។

៤៧ ផះ ម៉ែត តាហាន បប៉ សារ ណោះ អ៊ែ កាប ប៉ានេ ប្រ្រ្រះ បិកកាតយី ជា «ចាបះ កា ប៉ាណូស អា ដាត់ ត្រង់ តា ទីច»។

៤៨ កាប៉ាច់ ម្នក ប៉ាសុន បក់ ឡា ហៃ សារ ណោះ ផះ អន់ខែ បប៉ នីណោះ អន់ខែ កា រ៉ុល សីត ទីប អុក ពុត។

៤៩ គួប យីស៊ូ លូ ម្នក អង់កាន់ បក់ ចាក ពួយ អ៊ែ ឡឹង ខេត កាលីឡេ អន់ខែ តារ ហៃ សារ ណោះ ឡឹង ចាំងហាយ ត។

សារ ពូ តប់ ប៉ាឡែ យីស៊ូ

៥០-៥១ ទី កាម៉ាតី ម៉ោញ ដូរ សិច អ៊ែ យូរ៉ស៊ីប ឡឹង ស្រុក អាវ៉ាម៉ាថេ ឡាក់ ស្រុក មះ សុនសាត អ៊ីស្រាអែល អ៊ែ ឡាក់ ប៉ាណូស ដាត់ ត្រង់ អ្វី ក្បាត់ ប្រ្រ្រះ ពីរ រ៉ាងហៃ រ៉ាងខ្យា។ អ៊ែ កា កាឡាង កាណាង ក្រំ ពីកសា រ៉ាតិសៗ ដេល ហះកា អ៊ែ អូ វែវ ពុត កាណាង សារ ពូ ប្រគំ អា អុះ។

៥២ អ៊ែ ឡាក់ ប៉ាត់ រតី ពីឡាត ភៀ ប៉រ អ្នក តប់ ប៉ាឡែ យីស៊ូ។

៥៣ ប៉ាត់ អ៊ែ អ្នក ជីវ ប៉ាឡែ យីស៊ូ ឡឹង អ៊ឹង គឹង កេះ អ៊ែ អន់ហ្វឹង លូ កាណាត់ បាក ដាត់ៗ កេះណោះ អ៊ែ ឡាក់ តប់ កាណាង រ៉ុង អំហ្គោ ឡាក់ ពូ ប្រគំ សាវ៉ាប់ តប់ ប៉ាឡែ។ រ៉ុង អំហ្គោ អា បើ តាន់ តប់ ប៉ាឡែ បក់ ពៀ អុះ។

៥៤ ដាវ ណោះ ឡាក់ ដាវ ពូ ទ្រៀម សាវ៉ាប់ ដាវ រ៉ាឡូវ ឡាក់ ក្បាម ចឹង ទីល កេះ។

៥៥ ម្នក អង់កាន់ បក់ ចាក ពួយ យីស៊ូ ឡឹង ខេត កាលីឡេ អន់ខែ ឡាក់ ពួយ ហៃ រ៉ុង អំហ្គោ លូ បប៉ ពូ តប់ ប៉ាឡែ យី ស៊ូ។

៥៦ ប៉ាត់ សីត ប៉ាត់ ហី អន់ខែ ទ្រៀម យឿង បោផុវ លូ សាប៊ូ ណាំហម។ ប៉ាត់ ទីល ដាវ រ៉ាឡូវ អន់ខែ កា រ៉ាឡូវ ពួយ ចាបាប ដេល។

២៤

សារ យីស៊ូ រឿស សីត ណារូ

* ២៣:៣៤ ២៣:៣៤ ហ្វា ពូ ប្រាត់ លូ តី ម៉ោញ ចំលួន អូ ទី ញ៉ា អា អុះ។

១ ប៉ាក់ ទីល ដាវ អាទិត កេះ ប៉ាក់ តារ រ៉ឹង សាវ៉ឹង ម្នួត អង់កាន់ ណោះ អន់ខែ ឡា ប៉ាក់ រ៉ឹង អំហ្គោ ទ្រុង ឡា ទីប ហ្វឿង បោធូវ ឡាក់ អន់ខែ ទី ទ្រៀម ពែ ហង។

២ អន់ខែ បំបំ អំហ្គោ ប៉ាហ្គាល់ ឡាច់ ឡឹង អំប៉ារ រ៉ឹង កេះ។

៣ អន់ខែ កា ម៉ុត កាណាង រ៉ឹង អំហ្គោ ណោះ ហៃ អូ បំបំ ប៉ាទ្រូ យីស៊ូ អុះ។

៤ អន់ខែ អូ អូ ចឹង យីត នីចម៍ អុះ ឡឹង សារ ណោះ ផាឌី ទី កាម៉ាក់ ពៀវ ដូវ កាសិប ពៀត ខោ អាវ តាតារ ក្នាក់ អ្នែ អន់តារ ក្បាម៍ អន់ខែ។

៥ អន់ខែ កា ខវ ណូស អ្នួត កា ខាក់ កុប កល់ កាម៉ាក់ ពៀវ ដូវ ណោះ កាកាប លូ អន់ខែ ផា «ញ៉ា ត្រត់ អន់ដីស ឡា ណាវង បក់ ទី អាញ រ៉ីស កាណាង ចារ ប៉ាទ្រូ នីអៀ ឡុត ?

៦ អើ អ្នែ ហូ ចារ អា អុះ ប្រ្នះ បិកកាតយី តាត់ អង់រ៉ីស សីត អើ កេះ។ ហត់ កាចាំង ឡឹង ប៉ានីរ អើ រះ កា អន់ ដីស ផះ អ្នែ ប៉ាក់ ខេត កាលីឡេ ពែ ផា

៧ «ប៉ាណូស អាញ ពូ ចឹង មប អន់ ពឹង តី ប៉ាណូស អូ ដាក់ ពូ ចឹង បង់ អាញ ពឹង អ្នឹង គឹង ហះកា ប៉ែង ដាវ ឡឹង ណោះ អាញ ចឹង រ៉ីស សីត»។

៨ ណោះ អន់ខែ កា កាចាំង កា ប៉ានីរ យីស៊ូ រះ។

៩ អន់ខែ កា សីត ឡឹង រ៉ឹង រះ សារ ទិណោះ កា ម្នួត សីរ យីស៊ូ ១១ ដូវ ទីប កា ពូ អន់ទៀត ដេល។

១០ ម្នួត អង់កាន់ បក់ រះ សារ ទិណោះ កា ម្នួត សីរ ណោះ យី ម៉ារី ឡឹង ស្រុក ម៉ាដាឡា អន់ដា យូអាន់ លូ ម៉ារី មើត យ៉ាកុប អន់ដា លូ ម្នួត អង់កាន់ អន់ទៀត ឡាក់ អ្នែ អន់ខូ លូ អន់ខែ។

១១ ហះកា ម្នួត សីរ អូ សៀ អុះ ខង ប៉ានីរ ម្នួត អង់កាន់ រះ ណោះ ហៃ ឡាក់ កា សារ កាប រល់។

១២ ហះកា ពេត្រះ អើ សាតាក់ ឡាក់ ប៉ាក់ រ៉ឹង អើ សាម៉ង់ ហៃ បំបំ ដឹង កាណាត ពូ លម ប៉ាទ្រូ យីស៊ូ អើ កា រ៉ីល សីត ប៉ាក់ ហី ណារ ទីប ញម ខាក់ កា ទី សារ នីណោះ។

សារ យីស៊ូ កាកាប លូ សីរ ពៀវ ដូវ រទ្រង

១៣ ដាវ ណោះ ទៅ ហង ទី សីរ ពៀវ ដូវ ផះ ចាក ឡាក់ ប៉ាក់ ស្រុក អេម៉ោស ចាំងហាយុត ឡឹង មៀង យេរូសាឡឹម ១១ កាឡូមិត។

១៤ អន់ខែ ផះ អ្នែ កាកាប ឡឹង សារ ឡាក់ ទី កើត ពិះ ណោះ។

១៥ ផះ អន់ខែ កាកាប លូ គូប សោប ផាឌី យីស៊ូ កា ម៉ុត ប៉ាក់ អន់ខែ ចាក អន់ខូ លូ អន់ខែ ដេល។

១៦ ហះកា ប្រ្នះ តាំបឹង ម៉ាត់ អន់ខែ អូ អន់ អន់ហ្គាល់ យីស៊ូ អុះ។

១៧ យីស៊ូ អំបំញ អន់ខែ ផា «សារ ញ៉ា អន់ដីស រះ ផះ អន់ដីស ចាក អា ?» អន់ខែ កា តារ ទីប ម៉ុះ ម៉ាត់ សាំង អយ។

១៨ បក់ សិច ក្លេវប៉ះ តើល ផា «ញ៉ា ទី ដឹង អីស ហង ប កាណាង កាំឡាំង អ្នែ ពឹង មៀង យេរូសាឡឹម អូ អូ សារ ឡាក់ ទី កើត កាណាង រ៉ាំងរ៉ាំង អា ?»

១៩ យីស៊ូ អំបំញ ផា «សារ ញ៉ា ?» អន់ខែ តើល ផា «សារ រតី យីស៊ូ ឡឹង ស្រុក ណាសាវែត អើ ឡាក់ វ៉ាតិយ ប្រ្នះ ឡាក់ បាំងហៀន ទីប អំរ៉ាញ អីញ លូ ប្រតី ដាវ កេង ខាក់ ហះ ម៉ាត់ ប្រ្នះ លូ ហះ ម៉ាត់ ប៉ាសុន ទីខូ។

២០ ម្នួត ម៉ែត ក្រាត់ វ៉ាម៍ ប្រ្នះ លូ ក្រំ ពឹកសា វ៉ាតិសៗ អន់ខែ មប អើ អន់ កា ពូ តាតស៊ុន សារ ប៉ាន់តោ អើ ពូ កា បង់ អើ ពឹង អ្នឹង គឹង។

២១ ញីន ម៉ឹង ផា អើ ណោះ ហង បក់ ទ្រៀម ចឹង តង់ សុនសាត អ៊ីស្រាអែល ពិន ទីខូ ហះកា អើ តោ នីណោះ គ្រិប ប៉ែង ដាវ កេះ។

២២ ម៉ោញ ណារ កាណាង កាំឡាំង ញីន ទី ម្នួត អង់កាន់ បក់ អន់ដា ប្រតី អន់ ញីន ញម ខាក់។ អន់ខែ ឡាក់ ប៉ាក់ រ៉ឹង ចារ តប់ ប៉ាទ្រូ ឡឹង កាំលី ផុងម៉ាំង

២៣ ហះកា អូ បំបំ ប៉ាទ្រូ យីស៊ូ អុះ។ អន់ខែ កា សីត រះ ផា បំបំ បិយ ប្រ្នះ រះ កា អន់ខែ ផា អើ រ៉ីស សីត កេះ។

២៤ កាំឡាំង ញីន បក់ អន់ដា អន់ខែ ជៀក គូប ឡាក់ ប៉ាក់ រ៉ឹង ចារ តប់ ប៉ាទ្រូ ណោះ ដេល បំបំ ឡាក់ កា សារ ម្នួត អង់ កាន់ រះ ណោះ តាទីច ហះកា អូ បំបំ យីស៊ូ អុះ។

២៥ ណោះ យីស៊ូ តើល អន់ខែ ផា «អី ប៉ាណូស អូ ហ្វុង អូ ហ្វី ពុត អន់ដីស អូ ដាយ ចឹង សៀ ទី សារ ម្នួត វ៉ាតិយ ប្រ្នះ សើត ពែ រះ ណោះ អុះ។

២៦ បក់ ប្រ្នះ រើស អន់ ប្រតី សាដាច់ អើ ត្រត់ ទី សារ ឡាក់ បាក់ នែវ អា ហិ កេះណោះ ចឹង មុត រ៉ាំងហៃ រ៉ាំងឡា»។

២៧ កេះណោះ យីស៊ូ រ៉ះ ឡើង សារ អែរ ឡាក់ ពូ ទី ច្រាត់ កាណុង ផាបំ ប៉ានីរ ប្រ្រឹះ ទិណោះ អន់ កា អន់ខែ សាំយ៉ាង ឡើង ផាបំ ប៉ានីរ ប្រ្រឹះ ម៉ះ រ៉ាក់ ម៉ូសេ លូ ផាបំ មូត រ៉ាកីយ ប្រ្រឹះ អន់ខៀត ពូ ទិណោះ។

២៨ អន់ខែ ចាក ប៉ាក់ ក្បាម ចឹង ទីល ស្រុក ណោះ កេះ យីស៊ូ តាក់ អំប្រឹត ប៉ុច ចាក ទ្រូង។

២៩ អន់ខែ ជៀក យីស៊ូ ផា «ចុ ម៉ុត ដី លូ ញីន ពឹង ស្រុក អា ហិ ខង កាដាច កេះ អា ប្លែង ក្បាម ចឹង ម៉ាង ហង»។ យីស៊ូ កា ម៉ុត ដី អន់ខ្ល លូ អន់ខែ ដេល។

៣០ អែរ អែរ សា សាណា អន់ខ្ល លូ អន់ខែ អែរ អ្យក់ ចឹក ណាំ ប៉ាង ប៉ានេ ប្រ្រឹះ បិកកាតយី កេះណោះ គុ អន់ កា អន់ ខែ សា។

៣១ ផះ ណោះ អន់ខែ ប្រាល់ ម៉ាត់ ហៃ យីស៊ូ អន់ហ្គាល់ ហង ហះកា យីស៊ូ ហ្យាង ឡើង អន់ខែ តាតិង ឡូត។

៣២ អន់ខែ កាកប លូ គូប ផា «អែរ កាកប លូ រ៉ះ ប៉ាឡាក់ ឡើង សារ កាណុង ផាបំ ប៉ានីរ ប្រ្រឹះ អន់ កា ពិន សាំ យ៉ាង រទ្រង ណោះ ពៃ នីចម កាណុង ពុត ពិន អូ ទី សារ ហោក រ៉ាក់ ប?»

៣៣ អន់ខែ កា អ្យរ រ៉ាល សឹត ប៉ាក់ មឿង យេរូសាឡឹម ណារ ឡូត បំបំ មូត សិះ ១១ ដួរ អែរ ប៉ាក់ គូប អន់ខ្ល លូ មូត ពូ អន់ខៀត ពូ ណារ។

៣៤ ពូ រ៉ះ កា អន់ខែ ផា «ពី តាំងឡា ពិន រ៉ាល សឹត តាទីច កេះ អែរ តាហង ឡាកោ អន់ កា សិម៉ូន បំបំ»។

៣៥ មូត សិះ ពៀរ ដួរ អន់ខែ កា រ៉ះ សារ ឡាក់ អន់ខែ ទី បំបំ រទ្រង លូ រ៉ះ ផា អន់ខែ អន់ហ្គាល់ យីស៊ូ ផះ អែរ គុ ណាំ ប៉ាង។

សារ យីស៊ូ តាហង ឡាកោ អន់ កា សិះ អែរ បំបំ ទីខ្ល

៣៦ ផះ អន់ខែ អែរ រ៉ះ សារ ណោះ ផាឌី យីស៊ូ កា អន់តារ ហះ អន់តិក កាំឡាង សិះ ទិណោះ លូ កាប ផា «ហាត់ អន់ អន់ដីស ទី សារ សាណា កា រ៉ាក់ ពិ»។

៣៧ អន់ខែ អ្យត កាខរ ណូស ខង សាមីត កា ប៉ាទ្រូ ប៉ាងអ្យត។

៣៨ យីស៊ូ កាប កា អន់ខែ ផា «ញ៉ា ត្រត់ អន់ដីស កាខរ ណូស អ្យត នីអៀ? ញ៉ា ត្រត់ អន់ដីស ទី សារ សង់សៃ កាណុង ពុត នីអៀ ឡូត?

៣៩ ហាត់ ហៃ ដុង តី អាញ យី អាញ តាទីច ហាត់ សាប៉ាត់ ហៃ ប៉ាទ្រូ អូ ទី ប៉ាងឡៃ អូ ទី កាន់តឹង ឡាក់ កា អាញ អុះ»។

៤០ អែរ កាប នីណោះ កេះ អែរ តាហង ដុង តី អន់ កា អន់ខែ បំបំ តាំងហាល ពូ បំបំ។

៤១ ហះកា មូត សិះ បើ សៀ អុះ ខង អន់ខែ ហោក អន់ដើរ ញម អន់ដើរ។ ទីល នីណោះ យីស៊ូ អំបញ្ច លូ អន់ខែ ផា «ហះ ចារ អា ទី សាណា ញ៉ា អន់ដីស សា?»

៤២ ពូ អ្យក់ កា តាទៀង ម៉ោញ កាតុ អន់ កា អែរ។

៤៣ យីស៊ូ កា អ្យក់ កេះណោះ សា ហះ ម៉ាត់ អន់ខែ ទីខ្ល។

៤៤ កេះណោះ អែរ រ៉ះ ផា «សារ អា ហង អាញ រ៉ះ កា អន់ដីស ផះ អាញ អែរ អន់ខ្ល ពៃ យី ត្រត់ តាត់ អង់កេះ ត្រឹប សារ ឡាក់ ទី ច្រាត់ រ៉ះ ឡើង សារ អាញ យី កាណុង ផាបំ ចាបាប ប្រ្រឹះ ម៉ះ ម៉ូសេ យី កាណុង ផាបំ មូត រ៉ាកីយ ប្រ្រឹះ លូ កាណុង ផាបំ អញសៃ ប៉ានេ ប្រ្រឹះ ដេល»។

៤៥ យីស៊ូ កា ប្រឹត អន់ អន់ខែ អូ ហ្គង់ ឡើង សារ កាណុង ផាបំ ប៉ានីរ ប្រ្រឹះ។

៤៦ អែរ កាប ផា «សារ អា ហង ឡាក់ ទី ច្រាត់ រ៉ះ ផា យី បក់ ប្រ្រឹះ រ៉េស អន់ ប្រឹត សាដាច់ ត្រត់ ទី សារ ឡាបាក ទីប តោ ហះកា ប៉ាក់ ទីល ប៉ែង ដាវ កេះ អែរ ចឹង រ៉េស សឹត។

៤៧ កេះណោះ ពូ ចឹង រ៉ះ កា ត្រឹប សុនសាត ញន អំរ៉ាញ អាញ ប្រើ ពូ ប៊ុនពេង ពុត ពៀក ម៉ាត់ ប្រ្រឹះ ចឹង អូ អ្យក់ យ៉ូ សារ យច ពូ យី ត្រត់ រ៉ះ កា ពូ អ្យក់ ឡើង មឿង យេរូសាឡឹម អា លើយ។

៤៨ យី អន់ដីស ហង ត្រត់ រ៉ះ ឡើង សារ ឡាក់ អន់ដីស ទី បំបំ ណោះ។

៤៩ ហៃ អាញ ចឹង អន់ ប៉ាដាត ប៉ាលីង ដាក់ កាខាក់ កា អន់ដីស ឡាក់ កា ពី អាញ ទី សាញ៉ា ពៃ ហះកា ហាត់ អន់ ដីស អែរ ពឹង មឿង យេរូសាឡឹម អា ក្បាក់ អន់ ទីល អន់ដីស ទី សារ អំរ៉ាញ អីញ ឡើង ប្លែង»។

៥០ ឡែង ឡើង ណោះ អែរ ប៉ាណា មូត សិះ ឡាច តែង ឡើង មឿង លើយ ទីល ស្រុក បេតថានី អែរ លើក តី អន់ សារ ដាក់ កា អន់ខែ។

៥១ ផះ យីស៊ូ កាកប អន់ សារ ដាក់ ប្រ្រឹះ បិកកាតយី ប៉ោក ឡាច អែរ ឡើង អន់ខែ អ្យក់ ហារ ពឹង ប្លែង។

៥២ អន់ខែ កា កាដាប សាំប្រ្រឹះ អែរ កេះណោះ អន់ខែ កា រ៉ាល សឹត ប៉ាក់ មឿង យេរូសាឡឹម ណារ ទីប ទី ពុត ពៀក ហោក រ៉ាក់ ខាក់។

៥៣ អន់ខែ អែរ កាណុង ចារ រ៉ោង រ៉ាម៉ះ លើយ លូ ប៉ានេ ប្រ្រឹះ។

យូហាន ច្រាត់ សារ ដាក់ ឡើង យីស៊ូ សារ អន់តត់ រ៉ះ

រតី យូហាន យី អុះ យ៉ាកុប គន រតី សេបេដេ។ អើ អ្នក ត្រង់ រតី យូហាន ឡាក់ បាំងហ៊ុំ ប៉ាណូស ណោះ អុះ។ បក់ អន់ដា យីត ជា អើ ច្រាត់ សារ ពឹង ផាប់ អា រាំងរាំង សាណា ៨០-៩៥ គ.ស. បក់ អន់ដា ណា យីត ជា អើ ច្រាត់ អន់ ទ្រួល ឡើង សាណា ៧០ គ.ស.។ កាណុង ផាប់ អា យូហាន អ្នក ទី រ៉ះ សិច អើ ទៅ អុះ អើ ក្រាន់ កា ជា «សីៈ ឡាក់ យីស៊ូ បិច ចៃ»។

សារ ដាក់ អា ឡាម៉ត់ អាន ហះកា ទី ណី ជ្រូ ក្លា ឡើង ពូ។ ត្រង់ អាន ម៉ៅញៗ អៀង ទង ទីប យីត ចាជ្រែប កាខា ក់ អើ ត្រង់ ឡោម ប៉រ ប៉ាដាត់ ប៉ាលីង ប្រ្លឹះ ប្រតី អន់ ពុត ពៀក អ្នក ហ្លួង។

សារ យូហាន បិច កា ពូ អ្នក ហ្លួង

យូហាន បិច រ៉ះ ឡើង ណី ជ្រូ ឡើង សារ ឡាក់ យីស៊ូ ប្រតី ទិណោះ កៀ អន់ ម្នក បក់ សៀ ប្រ្លឹះ អន់ អន់ខែ សៀ ហើង ខាក់។ អើ រ៉ះ ដឹង សារ អន់ដា ឡាក់ ប្រតី អន់ អន់ហ្គាល់ តាំបាង ជា យីស៊ូ ឡាក់ បក់ ប្រ្លឹះ ប្រើ ជីរ តង ប៉ាណូ ស អើ កា គន ប្រ្លឹះ បិកកាតយី។

ប៉ានីរ យូហាន កាប

ផះ យូហាន រ៉ះ ប៉ាឡាក់ អន់ ពូ ហ្លួង ឡើង ណី សារ យីស៊ូ អ្នក កាប អើ កាប ពូយ សារ ពឹង ផាប់ ប៉ានីរ ប្រ្លឹះ សាញ៉ា សាន់ដាប់ កាប ឡើង សារ សាញ៉ា វែវ ពុត លូ ពូយ ខំយីត ហៃ ប៉ប័ គុន សុនសាត ក្រិក ពឹង រាំងហារ ណោះ។ កាប ប៉ាន់ដីប ជា «ប៉ានីរ ប្រ្លឹះ» យី យីស៊ូ។ អើ ឡាក់ គន ប្រ្លឹះ ពី អើ បាំងកើត កាណាត់ ញ៉ា ទិណោះ ញន អើ។ អើ អ្នក ឡើង ពុត ពៀក ពី អើ គ្រឹប នែវ លូ អើ កើត ប៉ាណូស កៀ តាំបាង អន់ ប៉ាណូស ពិន អន់ហ្គាល់ ប្រ្លឹះ ឡាក់ ពី អើ។

«ដារ កាំឡាក់» (ពៀត គុល «មង») យី ដារ ឡាក់ យីស៊ូ តាំបាង សារ ដាក់ កេង យី ដារ អើ តោ ពឹង អ៊ូង គីង។

«អាញ រ៉ុស» លើ «អាញ រ៉ុស លើយ» យី អាញ រ៉ុស ម៉ះ ប្រ្លឹះ បិកកាតយី ទៅ ឡាក់ យីស៊ូ អន់ កា ម្នក បក់ សៀ ម៉ឹង អើ។ យូហាន កាប ជា «អាញ រ៉ុស» ទី ណី រ៉ុច លូ «សារ រាំងហៃ រាំងខ្យា ម៉ះ ប្រ្លឹះ» ឡាក់ ម៉ាថាយ ម៉ាកុះ លូ លូកា ឌុ កាប។

«សារ តាទីច» យី យីស៊ូ តាំបាង សារ តាទីច អន់ ប៉ាណូស អន់ហ្គាល់ យី អើ តាំបាង អន់ ពូ អន់ហ្គាល់ ប្រ្លឹះ ពី។ កាប៉ាច់ ទិ សារ ឡាក់ ប្រតី អន់ ប៉ាណូស ក្លុះ ឡាច់ ឡើង ប្រ្លឹះ បិកកាតយី យូហាន ជា «សារ ពួង»។ ទីល នី ណោះ ប្រ្លឹះ បីត សាតាំង ឡាក់ ម៉ែត ពួង លើ បក់ ប៉ាន់តោ ប៉ាណូស ខង អើ ប៉ាណា ប៉ាណូស អន់ ឡាច់ ចាំងហាយ យុត ឡើង ប្រ្លឹះ បិកកាតយី ឡាក់ តាំងឡា អាញ រ៉ុស លូ តាំងឡា សារ តាទីច។

«តារា» យី អាញ រ៉ុស ម៉ះ ប្រ្លឹះ បិកកាតយី ទៅ លូ ម៉ះ យីស៊ូ ឡាក់ បក់ តង់។ កាប៉ាច់ «សារ ម៉ាម៉ាង» បិច កាប ឡើង សារ យច លើ ពុត អិក បីត ឡាក់ ប្រតី អន់ ប៉ាណូស អ្នក ចាំងហាយ យុត ឡើង ប្រ្លឹះ បិកកាតយី លូ អ្នក ម៉ែត ទី អាញ រ៉ុស ឡើង ប្រ្លឹះ។

«អងកក់ តេះ» លើ «ប៉ាណូស» ប៉ានីរ កាប នីអៀ ទី ណី តាងៗ អន់ដា ទី ណី ជា ប៉ាណូស ឡាក់ អ្នក ពឹង អងកក់ តេះ អា អន់ដា បិច កាប ឡើង សារ អ្នក ដាក់ គ្រឹប នែវ ឡាក់ អ្នក កាណុង ពុត ពៀក ប៉ាណូស កាខាក់ អើ សារ កាង កល់ ម៉ះ ប៉ាណូស បក់ អ្នក ចៃ អន់ហ្គាល់ យីស៊ូ។

ផិនកាន កាណុង សារ រតី យូហាន ច្រាត់

- សារ ប៉ានីរ ប្រ្លឹះ កើត ប៉ាណូស (១:១-១៨)
- សារ យូហាន ឡាក់ បាំងហ៊ុំ ពូ លូ សារ សីៈ យីស៊ូ ឡាក់ អន់ទ្រួល ឡើង ពូ (១:១៩-៥១)
- យីស៊ូ ប្រតី សារ អំវិញ អីញ កេង ខាក់ ពឹង កាំឡាក់ ម្នក ប៉ាសុន (២:១-១២:៥០)
- យីស៊ូ បាំងហៀន សីៈ អើ អ្នក ពឹង មៀង យេរូសាឡឹម (១៣:១-១៧:២៦)
- យីស៊ូ តោ លូ រ៉ុស សីត លូ តាំបាង ឡាកោ អន់ ម្នក សីៈ អើ ប៉ប័ (១៨:១-២០:៣១)
- យីស៊ូ ឡាក់ តាកាន ម្នក សីៈ ប៉ាក់ ខេត កាលីឡេ (២១:១-២៥)។

សារ ប៉ានីរ ប្រ្លឹះ កើត ប៉ាណូស

១ សាត់ បានដាក់ កាខាក់ ទី ប៉ានីរ ប្រ្លឹះ ប៉ានីរ ប្រ្លឹះ កា អ្នែ អន់ខ្ល លូ ប្រ្លឹះ បិកកាតយ័ ប៉ានីរ ប្រ្លឹះ ណោះ ហង ឡាក់ ប្រ្លឹះ បិកកាតយ័។

២ ប៉ានីរ ប្រ្លឹះ អ្នែ អន់ខ្ល លូ ប្រ្លឹះ បិកកាតយ័ ឡឹង សាត់ បានដា។

៣ ទី កាណាត់ ញាៗ គ្រីប នែរ កើត ពីរ ញន កា ប៉ានីរ ប្រ្លឹះ អូ ទី កាណាត់ ញា កើត អែ ទៅ អុះ ជា ប៉ានីរ ប្រ្លឹះ អូ បាំងកើត។

៤ ប៉ានីរ ប្រ្លឹះ ប្រ័ត អន់ គ្រីប កាណាត់ ញាៗ ទី អាញ អ្នែ រ៉ុស អាញ រ៉ុស ម៉ះ អែ ណោះ យី តាតារ ឡាក់ តាត តា តារ ពុត ប៉ាណូស ពីង អង់កក់ តេះ។

៥ តាតារ ណោះ តាត តាតារ កាណាត់ សារ ម៉ាម៉ាង ហះកា ម៉ាម៉ាង អូ ដាមី សារ តាតារ អុះ។

៦ ទី ប៉ាណូស ម៉ោញ ដូរ ឡាក់ ប្រ្លឹះ បិកកាតយ័ ប្រើ ពីរ សិច អែ យូហាន។

៧ អែ ពីរ ប្រ័ត ជាញាន រ៉ះ ឡឹង សារ តាតារ ភៀ អន់ ប៉ាណូស ទិខ្ល សៀ សារ តាតារ ញន កា អែ។

៨ ហះកា រ៉ក់ យូហាន អូ ត្រក់ តាតារ ណោះ អុះ យី អែ ក្រាន់ កា រ៉ះ ឡឹង សារ តាតារ។

៩ ប៉ានីរ ប្រ្លឹះ ឡាក់ តាតារ តាទិច ផះ ពីរ ពីង អង់កក់ តេះ ភៀ តាត តាតារ ប៉ាណូស ទិខ្ល។

១០ ប៉ានីរ ប្រ្លឹះ ជីរ អ្នែ ពីង អង់កក់ តេះ អង់កក់ តេះ កើត ញន កា អែ ហះកា ប៉ាណូស អ្នែ ពីង អង់កក់ តេះ អូ អន់ហ្គាល់ អែ អុះ។

១១ អែ ជីរ អ្នែ អន់ខ្ល លូ ប៉ាសុន អែ ទៅ ហះកា ប៉ាសុន អែ ណោះ អូ ទី ហាប អែ អុះ។

១២ ហះកា មូត បក់ ហាប អែ យី មូត បក់ សៀ អែ អែ អន់ អន់ខ្ល គន ប្រ្លឹះ បិកកាតយ័។

១៣ មូត ទីណោះ កេះ គន ប្រ្លឹះ ណោះ អូ ត្រក់ កើត ឡឹង ឡាកោ បាំងឡៃ ប៉ាណូស លើ កើត ញន ពុត ប៉ាណូស បិច អុះ យី កើត ញន កា ប្រ្លឹះ បិកកាតយ័។

១៤ ប៉ានីរ ប្រ្លឹះ កើត ប៉ាណូស កេះណោះ ពីរ អ្នែ អន់ខ្ល លូ ពិន។ ញិន ទី បំបំ សារ អំវាញ អីញ ម៉ះ អែ ឡាក់ ពី អែ អន់ ញន កា អែ គន ដឹង ម៉ោញ ម៉ះ ប្រ្លឹះ បិកកាតយ័។ គន ប្រ្លឹះ អែ ដាក់ ពុត កា ពិន កាខាក់ លូ រ៉ះ ដឹង សារ តា ទិច។

១៥ រ៉ក់ យូហាន រ៉ះ ឡឹង សារ គន ប្រ្លឹះ ណោះ លូ កាប ជា «អែ អា ហង ឡាក់ អាញ ទី រ៉ះ ជា "បក់ ពីរ អន់តីត ឡឹង អាញ អែ ទី អំវាញ លីន ឡឹង អាញ ខង អែ អ្នែ អន់ខ្ល ឡឹង អាញ"។

១៦ ញន កា អែ ប៉ាញ ដឹង សារ ដាក់ អែ កា ដាក់ ពុត កាខាក់ កា ពិន ទិខ្ល។

១៧ ប្រ្លឹះ បិកកាតយ័ អន់ ចាបាប អែ ពីង រ៉ក់ ម៉ូសេ ហះកា ពុត ដាក់ លូ សារ តាទិច តាំបាង ពីង យីស៊ូ បក់ ប្រ្លឹះ រ៉េស អន់ ប្រ័ត សាដាច់។

១៨ អូ ទី ញើ យើយ បំបំ ប្រ្លឹះ បិកកាតយ័ អុះ ទី ដឹង ប្រ្លឹះ ម៉ោញ ដូរ ឡាក់ អ្នែ អន់ខ្ល លូ ពី អែ យី គន អែ ណោះ ហង ប្រ័ត អន់ ពិន អន់ហ្គាល់ ប្រ្លឹះ បិកកាតយ័។

សារ រ៉ក់ យូហាន រ៉ះ សារ យីស៊ូ

១៩ មូត ម៉ែត ណាំជា សុនសាត អ៊ីស្រាអែល ប្រើ មូត ក្រាត់ រ៉ាម៉ះ ប្រ្លឹះ លូ មូត លេវី ឡឹង មៀង យេរូសាឡឹម ឡាក់ ប៉ាក់ យូហាន ភៀ អំបំញ ជា «ញើ អីស អា ?»

២០ អែ អូ ទី អោន សារ ញើ អុះ អែ រ៉ះ ត្រង់ៗ កា អន់ខ្ល ជា «អាញ អូ ត្រក់ បក់ ប្រ្លឹះ រ៉េស ប្រើ ប្រ័ត សាដាច់ អុះ»។

២១ ពូ អំបំញ អែ ជា «ទីល នីណោះ ញើ អីស អា ? អីស អា រ៉ក់ អេលីយ៉ា ប ?» អែ តើល ជា «អូ ត្រក់ អុះ»។ ពូ អំបំញ អែ ណាវ ជា «អីស អា ហង ប រ៉ាគីយ ប្រ្លឹះ ពិន ក្បាត់ ពៃ ?»* អែ តើល ជា «អូ ត្រក់ អុះ»។

២២ ពូ អំបំញ អែ ណាវ ជា «ញើ អីស អា ? ញិន បិច អ្នែ អន់ហ្គាល់ ខង ញិន ចឹង សីត រ៉ះ កា មូត បក់ ប្រើ ញិន ពីរ អំបំញ អីស ឡាកោ អីស ទៅ ញើ អីស ជា អីស អា ?»

២៣ រ៉ក់ យូហាន តើល ជា «អាញ អា យី ប៉ានីរ ប៉ាណូស ម៉ោញ ដូរ ឡាក់ អ្នែ កាប ម៉ែៗ ពីង ស្រែសី តីស ជា "ហត់ តា ម៉ង់ ទ្រង ហាប ពី តាំងឡា ពិន"† ត្រក់ ឡាក់ កា សារ រ៉ាគីយ ប្រ្លឹះ សិច អេសាយ ទី ប្រាត់ រ៉ះ ពៃ ហង»។

២៤ មូត បក់ ពូ ប្រើ ឡាក់ ប៉ាក់ រ៉ក់ យូហាន ណោះ បក់ អន់ដា យី កាំឡាង មូត ជា រ៉ាស៊ី។

២៥ អន់ខ្ល អំបំញ រ៉ក់ យូហាន ណាវ ជា «ជា អីស អូ ត្រក់ បក់ ប្រ្លឹះ រ៉េស ប្រើ ប្រ័ត សាដាច់ អូ ត្រក់ រ៉ក់ អេលីយ៉ា លូ អូ ត្រក់ រ៉ាគីយ ប្រ្លឹះ ឡាក់ ប្រ្លឹះ សាញ៉ា ពៃ ទីល នីណោះ ញើ ត្រក់ អីស បាំងប៉ា ពូ នីអៀ ?»

* ១:២១ ១:២១ បំបំ ហែ សារ អន់ ចាបាប លីក ទី ញើ (ចេទិយ/កថា) ១៨:១៥-១៨ † ១:២៣ ១:២៣ សារ អា ឡាក់ ឡឹង អេសាយ ៤០:៣។

២៦ រតី យូហាន តើល ជា «អាញ បាំងហ៍ ពូ លូ ទៀក ហះកា កាណុង កាំឡាំង អន់ដីស ទី ម៉ោញ ដូរ ឡាក់ អន់ដីស អូ អន់ហ្គាល់»។

២៧ អើ ចឹង ពីរ អន់តីត ឡឹង អាញ អើ ទី អំវាញ កេង ខាក់ យ៉ះ អាញ តាឡេ កើប កា អើ កា អូ យី លូ អំវាញ អើ សា»។

២៨ សារ អា កើត ពីង ស្រុក បេតថានី តែង ហាង តោ ទៀក ទ្រុង យដាន់ ត្រង់ ហះ ចារ រតី យូហាន បាំងហ៍ ពូ។

២៩ ប៉ាក់ ដាវ តាយ៉ាង រតី យូហាន បំបំ យីស៊ី ចាក ឡាក់ ប៉ាក់ ចារ អើ អើ កាប ជា «ហៃ តោ អើ តោ ហាង ឡាក់ គន ចៀម ហ្ន៎ ប៊ិកកាតយី ឡាក់ អ្យក់ ឡាក់ សារ យថ ឡឹង ប៉ាណូស ទីខ្លះ។

៣០ យី អើ អា ហាង ឡាក់ អាញ រះ កា អន់ដីស ពៃ ជា "បក់ ពីរ អន់តីត ឡឹង អាញ អើ ទី អំវាញ លីន ឡឹង អាញ ខង អើ អ្នែ អន់ទ្រួល ឡឹង អាញ"។

៣១ អាញ អូ អន់ហ្គាល់ អើ អុះ ហះកា អាញ បាំងហ៍ ពូ លូ ទៀក អា ភៀ អន់ ប៉ាសុន អ៊ីស្រាអែល អន់ហ្គាល់ អើ»។

៣២ រតី យូហាន រះ ជា «អាញ បំបំ ប៉ាងាតី ប៉ាលីង ហ្ន៎ ដាក់ កាខាក់ ជីវ ឡឹង ប្លែង ឡាក់ កា អន់តើប រ៉ាក់ សា ណាង ឡើ អ្នែ ពីង អើ។

៣៣ អាញ អូ អន់ហ្គាល់ អើ អុះ ហះកា ហ្ន៎ ប៊ិកកាតយី ឡាក់ ប្រើ អាញ ពីរ បាំងហ៍ ពូ លូ ទៀក អើ រះ កា អាញ ជា "ផា អីស បំបំ ប៉ាងាតី ប៉ាលីង អាញ ដាក់ កាខាក់ ជីវ ឡើ អ្នែ ពីង បក់ អើ ចំ យី បក់ អើ ណោះ ហាង ចឹង បាំងហ៍ ពូ លូ ប៉ាងាតី ប៉ាលីង អាញ"។

៣៤ អាញ កា ទី បំបំ តាទីថ អាញ កា រះ ប៉ាឡាក់ ជា យី អើ អា ហាង ឡាក់ គន ហ្ន៎ ប៊ិកកាតយី S»។

សារ យីស៊ី ជៀក ពូ ចាក ពូ យ អើ

៣៥ ប៉ាក់ ដាវ អន់តីត ណា យូហាន កា អ្នែ ហះ ចារ ទៅ ណោះ ហាង សីរ អើ ពៀរ ដូរ កា អ្នែ អន់ខូ លូ អើ ដេល។

៣៦ អើ ហៃ បំបំ យីស៊ី ផះ ចាក តាត់ ទ្រុង ណោះ អើ កាប ជា «ហៃ តោ គន ចៀម មះ ហ្ន៎ ប៊ិកកាតយី»។

៣៧ ផះ មូត សីរ ពៀរ ដូរ កាតាំង អើ កាប នីណោះ អន់ខែ កា ចាក ពូ យ យីស៊ី ឡុត។

៣៨ ប៉ាក់ យីស៊ី កាលែង ហៃ តែង អង់កក់ បំបំ អន់ខែ ពៀរ ដូរ ចាក ពូ យ អើ អំបញ ជា «អន់ដីស ឡាក់ ណាង ញ៉ា?» អន់ខែ តើល ជា «រ៉ាបី!» (ព្រៃ ជា «ណែយូ») «អីស អ្នែ ប៉ាក់ ចំ?»

៣៩ យីស៊ី តើល អន់ខែ ជា «ចុ ចាក ពូ យ អាញ អន់ដីស ចឹង បំបំ»។ អន់ខែ កា ចាក ពូ យ បំបំ ចារ យីស៊ី អ្នែ អន់ ខែ កា អ្នែ អន់ខូ លូ យីស៊ី ដេល ដាវ ណោះ ខង ផះ ណោះ យី អើ មង ប្លាំង កាដាច កេះ។

៤០ មូត សីរ ពៀរ ដូរ ឡាក់ កាតាំង រតី យូហាន កាប លូ ចាក ពូ យ យីស៊ី ណោះ ទី ម៉ោញ ដូរ សិច អើ អន់ត្រេ ឡាក់ អុះ ស៊ីម៉ូន ពេត្រុះ។

៤១ អើ ឡាក់ រះ លូ មី អើ ស៊ីម៉ូន ជា «ញីន ណាង បំបំ មេស៊ី កេះ»។ (មេស៊ី អា ព្រៃ ជា «បក់ ហ្ន៎ អើស អន់ ប្រតី សាដាច់»។)

៤២ អើ កា ជៀក ស៊ីម៉ូន ឡាក់ ប៉ាក់ ចារ យីស៊ី។ យីស៊ី ហៃ ស៊ីម៉ូន លូ កាប ជា «អីស សិច ស៊ីម៉ូន ឡាក់ គន យូ ហាន គីត អៀ តែង ម៉ាត់ ត្រត់ អន់ សិច អីស កេផះ ឡុត»។ (កេផះ អា កាប ពូ យ សុនសាត ក្រិក យី ពេត្រុះ ព្រៃ ជា «អំហ្គា»។)

៤៣ ប៉ាក់ ដាវ តាយ៉ាង យីស៊ី បិច ឡាក់ ប៉ាក់ ខេត កាលីឡេ។ អើ បំបំ គីលីប អើ ជៀក ជា «ចុ ចាក ពូ យ អាញ»។

៤៤ គីលីប យី ប៉ាណូស ឡឹង ស្រុក បេតសេដា ឡាក់ កា អន់ត្រេ លូ ពេត្រុះ ដេល។

៤៥ គីលីប ឡាក់ រះ កា ណាថានែល ជា «ប៉ាណូស ឡាក់ រតី ម៉ូសេ ប្រាត់ រះ កាណុង ផាបំ ចាចាប់ ហ្ន៎ ពៃ លូ មូត រ៉ាគីយ ហ្ន៎ ប្រាត់ រះ ដេល គិញអៀ អា ញីន បំបំ កេះ សិច អើ យីស៊ី ឡាក់ គន យូសីប អើ ពីរ ឡឹង តេះ ណា សាវែត»។

៤៦ ណាថានែល តើល គីលីប ជា «ញ៉ា យើយ ទី ដេល ប សារ ដាក់ កើត ឡាក់ ឡឹង តេះ ណាសាវែត?» គីលីប ជា «ចុ ឡាក់ ហៃ ពូ យ អាញ»។

៤៧ ផះ យីស៊ី បំបំ ណាថានែល ឡាក់ ប៉ាក់ ចារ អើ អើ កាប ជា «ប៉ាណូស អា យី សុនសាត អ៊ីស្រាអែល តាទីថ ហាង ឡាក់ អូ អូ តាត់ អំប្រតី អុះ»។

៤៨ ណាថានែល អំបញ ពូ យ យីស៊ី ជា «ណែយូ ញ៉ា ត្រត់ អីស អន់ហ្គាល់ អាញ?» យីស៊ី តើល ជា «អាញ បំបំ អីស ផះ អីស អ្នែ ហះ អង់រឹម តើម ប្រា អន់ទ្រួល ឡឹង គីលីប បើ ឡាក់ រះ កា អីស»។

† ១:២៩ ១:២៩ សុនសាត អ៊ីស្រាអែល យើយ អ្យក់ គន ចៀម ពុះ រ៉ាមះ ហ្ន៎ ប៊ិកកាតយី បិច កា អើ អូ អ្យក់ យី សារ អន់ខែ យថ។ S ១:៣៤ ១:៣៤ គន ហ្ន៎ ប៊ិកកាតយី ហ្គា ពូ ប្រាត់ លូ តី ម៉ោញ ចំលួន ផាះ បក់ ហ្ន៎ ប៊ិកកាតយី អើស។

៤៩ ណាថានៃល តើល អើ ជា «ណែយ អីស យី គន ប្រ្លឹះ បិកកាតយ័ ឡាក់ សាដាច់ សុនសាត អ៊ីស្រាអែល តាទីច ហង់»។

៥០ យីស៊ូ រិះ កា អើ ជា «ញ៉ា អីស ស្មៅ ញាន កា អាញ រិះ កា អីស ជា អាញ បំបំ អីស អ្នែ ហះ អង់រិម តើម ប្រា ណោះ ប ? អីស ចឹង បំបំ សារ អំរាញ អីញ កេង ខាក់ ក្លា ឡឹង អា ណាវ»។

៥១ កេះណោះ អើ រិះ ណាវ ជា «អាញ បំ រិះ កា អន់ដីស តាទីច ជា អន់ដីស ចឹង បំបំ ប្លែង តាលុះ ញឹង ទីប ទី ម្នត បិយ ប្រ្លឹះ បិកកាតយ័ ជីវ ហារ អ្នែ អំបាំង ប៉ាណូស អាញ»។

២

សារ ពូ ប៉ាញសង់ ក្លោ កាម៉ាញ ប៉ាត់ ស្រុក កាណា

១ ប៉ែង ដាវ ឡឹង ណោះ ទី ពូ ទ្រៀម ប៉ាញសង់ ពីង ស្រុក កាណា កាណុង ខេត កាលីឡេ។ មើត យីស៊ូ កា អ្នែ ហះ ចារ ពូ ណោះ ដេល។

២ ពូ កា ជៀក យីស៊ូ លូ សិះ អើ ម្នត ពីង ចារ ពូ ទ្រៀម ប៉ាញសង់ ណោះ ដេល។

៣ ផះ ណោះ ពូ ទី តាពៃ ប្លែ អង់កាច អូ ទី តាពៃ អែត។ មើត យីស៊ូ រិះ កា យីស៊ូ ជា «ពូ ទី តាពៃ កេះ»។

៤ យីស៊ូ តើល មើត អើ ជា «ញ៉ា ត្រត់ អីស រិះ សារ អា កា អាញ ? បើ ទីល ដាវ ត្រត់ តាំបាង អន់ ពូ អន់ហ្គាល់ អាញ អុះ»។

៥ មើត យីស៊ូ រិះ កា ម្នត ទុច តាំងឡា ហី ណោះ ជា «ជា អើ ប្រើ អន់ដីស ប្រត់ នីចម៍ ប្រត់ ពូយ អើ ពិ»។

៦ ហះ ចារ ណោះ ទី ព្រីយ ពូ ប្រត់ លូ អំហ្គោ ត្រោ កាតុ ឡាក់ សុនសាត អ៊ីស្រាអែល ចែត ទៀក សាំរ៉ាប់ រ៉ាវ តី លូ យឿង ខង អន់ ត្រត់ លូ ចាបាប ប្រ្លឹះ។ កាណុង ម៉ោញ ព្រីយ ចែត ទៀក យី ទី ១០០ លិត។

៧ យីស៊ូ រិះ កា ម្នត ទុច ណោះ ជា «ហត់ អន់ដីស អោះ ទៀក ចែត ពីង ព្រីយ ទី អា អន់ ប៉ាញ ពិ»។ ម្នត ទុច កា អោះ ទៀក ចែត ប៉ាញ ព្រីយ លិវ តាទីច។

៨ យីស៊ូ រិះ កា ពូ ជា «ហត់ អន់ដីស រ៉ាល់ ទៀក អា ឡាំ ជីន កា ម៉ែត ទុច ពិ»។ ពូ កា រ៉ាល់ ឡាំ ជីន តាទីច។

៩ ផះ ម៉ែត ទុច អែត សាំបាំង ទៀក ឡាក់ កេះ តាពៃ ប្លែ អង់កាច ណោះ កេះ ៗ អើ កា អើ បក់ ទី កាម៉ាញ ណោះ ពីះ ប៉ាត់ ចារ អើ។ ម៉ែត ទុច អូ អូ អន់តត់ កា ពូ ទី តាពៃ អា ឡឹង ចំ អុះ ហះ កា ម្នត ទុច ឡាក់ អោះ ទៀក ចែត ពីង ព្រីយ អូ អន់តត់។

១០ កេះណោះ អើ កាប ជា «ពូ ទី ខូ ពូ យើយ អន់ តាពៃ ប៉ាអាំ កា អំហ្គាយ អែត អន់ ទ្រួល ប៉ាត់ ពូ អែត ប៉ាញ្លិល កេះ ណោះ ពូ អន់ តាពៃ អូ សូវ ប៉ាអាំ ឡុត។ ហះ កា អីស ញ៉ា ត្រត់ អីស គម តាពៃ ប៉ាអាំ ទីល គិញ អៀ នី អៀ ឡុត ?»

១១ អា ហង សារ អំរាញ អីញ យីស៊ូ ប្រត់ អន់ ពូ អន់ហ្គាល់ ឡាក់ អើ ប្រត់ ប៉ាន់ដា ផះ អើ អ្នែ ពីង តេះ កាណា កាណុង ខេត កាលីឡេ ទីប តាំបាង សារ ដាក់ កេង ម៉ះ អើ។ ម្នត សិះ អើ កា ស្មៅ អើ ដេល។

១២ កេះណោះ អើ ឡាំ ប៉ាត់ មៀង កាដានិម មើត អើ លូ ម្នត អុះ ៗ អើ លូ ម្នត សិះ អើ កា ឡាំ អន់ខូ ដេល ហះ កា អន់ខែ កា អ្នែ ពីង មៀង ណោះ បើត ដោច អូ ទុញ ដាវ អុះ។

សារ យីស៊ូ ទ្រុះ ពូ ឡាច់ ឡឹង រោង រ៉ាម៉ះ

១៣ ផះ ណោះ ប៊ុន ទ្រួង គុន សុនសាត អ៊ីស្រាអែល កា ក្បាច់ ចឹង ទីល ដាវ កេះ យី ស៊ូ កា ឡាំ ប៉ាត់ មៀង យេរូសាឡឹម ឡុត។

១៤ អើ ម្នត ពីង ឡាន រោង រ៉ាម៉ះ ប្រ្លឹះ បំបំ ពូ ប្រ្លឹះ រក់ ប្រ្ល ចៀម ប្រ្ល អន់តើប លូ បំបំ ពូ អ្នែ តូវ លៀន។

១៥ អើ អ្យក់ កាសៃ ប្រត់ រ៉ាងកេះ ទ្រុះ ឡាច់ ពូ ឡឹង ឡាន រោង រ៉ាម៉ះ ប្រ្លឹះ ណោះ លូ អើ ទ្រុះ ឡាច់ ទីប រក់ ទីប ចៀម លូ តាឡាក់ អ្នាត ត្រេ ពូ អ្នែ តូវ លៀន ណោះ លៀន ពូ កា សីត ទី ហង់។

១៦ អើ កាប កា បក់ ប្រ្ល អន់តើប ជា «ហត់ អ្យក់ ឡាច់ កាណាត់ ទី អា ពិ។ អូ អន់ អ្យក់ ហី ពី អាញ ប្រត់ តាឡុត នី អៀ អុះ»។

១៧ ម្នត សិះ កាចាំង ឡឹង សារ ពូ ច្រាត់ រិះ កាណុង ផាបំ ប៉ានីវ ប្រ្លឹះ ជា «អី ប្រ្លឹះ អាញ ទី សារ ប៉ាណាប ខាក់ ញាន កា អាញ បិច កា ហី អីស»*។

១៨ ផះ ណោះ ម្នត ម៉ែត ណាវ ជា សុនសាត អ៊ីស្រាអែល អំបញ្ច អីក កា អើ ជា «អីស ចឹង ប្រត់ សារ អំរាញ អីញ ញ៉ា ភៀ អន់ ញីន អូ អន់តត់ ជា ប្រ្លឹះ ប្រើ អីស ប្រត់ នែវ អា ?»

១៩ យីស៊ូ តើល អន់ខែ ជា «ហត់ យះ អ្នាត រោង រ៉ាម៉ះ អា អាញ ចឹង ប្រត់ ណាវ រ៉ាងរ៉ាង ប៉ែង ដាវ»។

* ២:១៧ ២:១៧ សារ អា ឡាច់ ឡឹង ផាបំ អញសៃ ប៉ានេ ប្រ្លឹះ (ទំនុក/តម្កើង) ៦:៩:៩។

២០ អន់ខែ តើល អើ ជា «ពូ ប្រឹក្សា រោង រ៉ាម៉េ អា ទិ ៤៦ សាលា កាប៉ាថ អីស ជា ចឹង ប្រឹក្សា ដឹង រ៉ាម៉េ រ៉ាម៉េ ប៉ែង ដាវ ប ?»

២១ ហា កា តាទីច អើ យីស៊ូ កាប ឡើង ឡាក អើ ទៅ ពៀប ឡាក់ កា រោង រ៉ាម៉េ ប្រើ៖ ។

២២ ប៉ាក់ ប្រើ៖ តាក់ អង់រ៉ាស សីត យីស៊ូ ណោះ ម្នាក់ សឹះ អើ កា កាចាំង ឡើង សារ ញ៉ា ឡាក់ អើ រ៉េ អន់ខែ កា សៀ សារ កាណុង ធ្លាប់ ប៉ានី ប្រើ៖ លូ សៀ ប៉ានី យីស៊ូ ដេល ។

២៣ ផៈ យីស៊ូ អ្វី ពឹង មៀង យេរូសាឡឹម រ៉ាម៉េ ពូ ប្រឹក្សា ប៊ុន ទ្រូង ទី ប៉ាណូស អៀង ដូរ សៀ អើ ញាន កា ពូ ប៉ែ អើ ប្រឹក្សា សារ អំរ៉ាញ អើញ អន់ កា ពូ អ្នក អន់តត់ ។

២៤ ហា កា យីស៊ូ អ្វី ពូ អុះ ខង អើ អន់ហ្គាល់ ពុត ពៀក ប៉ាណូស ទិ ខូ កេះ ។

២៥ អើ អ្នក តង កាន បក់ ពៀ រ៉េ កា អើ ឡើង ពុត ពៀក ប៉ាណូស អុះ ខង អើ អ្នក ហ្លួង ទិ សារ ញ៉ា ឡាក់ ទី កាណុង ពុត ពៀក ប៉ាណូស ។

៣

សារ យីស៊ូ រ៉េ ជា ប៉ាណូស ត្រក់ កើត ណារ

១ ផៈ ណោះ ទី ប៉ាណូស ម៉ោញ ដូរ ពី ឡើង ម្នាក់ ផាវ៉ាស៊ី សីច អើ នីតូដេម ឡាក់ កាំឡាំង ម៉ែត ណារ ជា សុនសាត អ៊ីស្រាអែល ។

២ ប៉ាក់ កាម៉ាង អើ ឡាក់ ចាចាក ប៉ាក់ យីស៊ូ អើ កាប ជា «ណែយូ ញីន អ្នក អន់តត់ ជា អីស យី ណែយូ ពី ឡើង ប្រើ៖ បិកកាតយី តាទីច ហង ខង សារ អំរ៉ាញ អើញ កេង ខាក់ ឡាក់ អីស ប្រឹក្សា ណោះ អ្នក ទី ពៀ អ្នក ប្រឹក្សា អុះ ជា អ្នក ទី ប្រើ៖ បិកកាតយី អ្វី អន់ខូ លូ អើ» ។

៣ យីស៊ូ តើល អើ ជា «អាញ ប៉ែ រ៉េ កា អីស តាទីច ជា ពៀ អ្នក កើត ណារ * អើ ណោះ ចឹង អ្នក ទី ប្រើ៖ បិកកាតយី រ៉ាម៉េ ហៃ រ៉ាម៉េ ឡា អុះ» ។

៤ រ៉ាម៉េ នីតូដេម តើល អើ ជា «ប៉ាណូស ក្រាក់ កេះ នីចម ចឹង អ្នក កើត ម៉ោញ ទង ណារ? ពូ អ្នក ម៉ុត កាណុង រ៉ាម៉េ មើត កេះ ណោះ កើត ណារ អុះ» ។

៥ យីស៊ូ តើល អើ ជា «អាញ ប៉ែ រ៉េ កា អីស តាទីច ជា ប៉ាណូស អ្នក កើត ឡើង ទៀក † លូ ឡើង ប៉ាងតី ប៉ាលីង ប្រើ៖ អើ ណោះ អ្នក ម៉ុត អន់ ទី ប្រើ៖ បិកកាតយី រ៉ាម៉េ ហៃ រ៉ាម៉េ ឡា អុះ» ។

៦ ពៀ កើត ឡាច់ ឡើង ប៉ាណូស អើ ណោះ អ្វី កា ប៉ាណូស ដោច ហង កាប៉ាថ បក់ កើត ឡើង ប៉ាងតី ប៉ាលីង ប្រើ៖ អើ កេះ គន ប្រើ៖ ហង ។

៧ ទីល នីណោះ ដៃ ញាម ហង កា អាញ រ៉េ កា អីស ជា អន់ដីស ត្រក់ កើត ណារ ណោះ ។

៨ ខ្យាល បិច ពី ឡើង ចំ កា ទី អីស កាតាំង ខ្យាល ដេល ហា កា អ្នក អ្នក អើ ពី ឡើង ចំ ឡាក់ ចំ អុះ ។ កា ប៉ាថ ប៉ាណូស ឡាក់ កើត ឡើង ប៉ាងតី ប៉ាលីង ប្រើ៖ កា និះ ទៅ ដេល» ។

៩ រ៉ាម៉េ នីតូដេម អំបញ្ច ណារ ជា «សារ ទិ អា ចឹង អ្នក កើត នីចម ?»

១០ យីស៊ូ តើល អើ ជា «អីស ឡាក់ ណែយូ សុនសាត អ៊ីស្រាអែល ញ៉ា ត្រក់ អីស អ្នក ឡើង សារ អា ?

១១ អាញ ប៉ែ រ៉េ កា អីស តាទីច ញីន កាប ឡើង សារ ញ៉ា ឡាក់ ញីន អ្នក ញីន រ៉េ ឡើង សារ ញ៉ា ឡាក់ ញីន ប៉ែ ហា កា អន់ដីស អ្នក សៀ សារ ញីន រ៉េ ណោះ អុះ ។

១២ អាញ រ៉េ សារ ញ៉ា ឡាក់ ទី ពឹង អង់កក់ កេះ អា ហា កា អន់ដីស អ្នក សៀ អុះ សាឡង់ ជា អាញ រ៉េ សារ ឡាក់ ទី ពឹង ប៉ែង ហៃង ខាក់ អន់ដីស ចឹង អ្នក សៀ តេះ ។

១៣ អ្នក ទី បក់ ពៀ យើយ ហារ ពឹង ប៉ែង អុះ ទី ដឹង ប៉ាណូស អាញ អា ហង ឡាក់ ជីរ ឡើង ប៉ែង ។

១៤ ផៈ អ្វី ប៉ាក់ ស្រី តិស ពៃ រ៉ាម៉េ ម៉ូសេ លីក ពី សាប៉ាន់ នីចម ‡ ពូ ចឹង លីក ប៉ាណូស អាញ នីណោះ ដេល

១៥ កៀ អន់ ទី បក់ សៀ អាញ ទី អាយុ រ៉ែល លើយ» ។

១៦ ប្រើ៖ បិកកាតយី បិច កា ប៉ាណូស កាខាក់ បះ អើ អន់ គន អើ ដឹង ម៉ោញ កៀ អន់ ទី បក់ សៀ គន អើ ទី អាញ រ៉ែល លើយ យី អ្នក អន់ អន់ខែ តើ អុះ ។

* ៣:៣ ៣:៣ កើត ណារ ពិន ពៀ និរៀ កា ត្រក់ ដេល កើត ឡើង អំបាំង ទី ណា ជា «កើត ឡាច់ ឡើង ប្រើ៖» ។ † ៣:៥ ៣:៥ កើត ឡើង ទៀក បក់ អន់ដា ជា ទី ណា ឡាក់ កា «កើត ឡើង ប៉ាងតី ប៉ាលីង ប្រើ៖» និះ ទៅ ដេល បក់ អន់ដា ណា ជា ទី ណា បក់ ពូ ប៉ាង ហុ កេះ ។ ‡ ៣:១៤ ៣:១៤ ប៉ែ ហៃ ចំលួន ប៉ាសុន (ផន/គណនា) ២១:៤-៩ ។

១៧ ប្រ្លឹះ បិកកាតយ័ ប្រើ គន អើ ជីរ ពឹង អង់កក់ តេះ អា អូ ត្រត់ ពិះ ចែត ថូត ប៉ាណូស អុះ យី អង់ ប៉ាណូស ពឹង អង់កក់ តេះ អា ទី ប្រ្លឹះ តង់ ញួន កា គន អើ។

១៨ បក់ សៀ អើ អូ ត្រត់ ទី ថូត អុះ កាប៉ាច់ បក់ អូ សៀ អង់ខៃ ទី ថូត កេះ ខង អង់ខៃ អូ សៀ គន ប្រ្លឹះ បិកកា តយ័ ដឹង ម៉ៅញ។

១៩ ប្រ្លឹះ ចឹង ចែត ថូត ប៉ាណូស ខង តាតារ ជីរ ពឹង អង់កក់ តេះ កេះ ហះកា ប៉ាណូស បិច កា ម៉ាម៉ាង ក្វា ឡឹង បិច កា តាតារ ខង ទី សារ អង់ខៃ ប្រឹក ស៊ុត កា អូ ដាក់។

២០ ទី មូត បក់ ប្រឹក សារ អូ ដាក់ អង់ខៃ អូ ណិស កា តាតារ អុះ លូ អូ ឡា ប៉ាត់ ចារ តាតារ ដេល ខង អូ កា ពូ បិប សារ អូ ដាក់ ឡាក់ អង់ខៃ ប្រឹក ណោះ។

២១ ហះកា ទី បក់ ប្រឹក ពូយ សារ ត្រង់ អង់ខៃ ឡា ណាំង ចារ តាតារ កៀ អង់ ពូ បិប ផា ប្រ្លឹះ បិកកាតយ័ ប្រឹក សារ ដាក់ ពឹង អង់ខៃ តាទីច។

សារ វតី យូហាន រិះ សារ យីស៊ូ

២២ កេះណោះ យីស៊ូ លូ មូត សិះ អើ ចាក ឡា ប៉ាត់ ស្រុក អង់ខៃ គុប កាណុង ខេត យូដា អើ អ្វែ ហះ ណោះ អង់ខូ លូ សិះ អើ ទីប បាំងហុ ពូ ដេល។

២៣ កាប៉ាច់ យូហាន អើ កា បាំងហុ ពូ ហះ អេណូន ក្វាមី តេះ សាលីម ខង ហះ ចារ ណោះ ទី ទៀក អៀង លូ ទី ពូ ប៉ាណា គូប ឡា ប៉ាត់ អើ ណោះ អើ កា បាំងហុ ពូ។

២៤ រ៉ាងរ៉ាង ណោះ យូហាន បើ ត្រត់ ខុក អុះ។

២៥ ផះ ណោះ មូត សិះ យូហាន លូ សុនសាត អ៊ីស្រាអែល ម៉ៅញ ដួរ ណារ អ្វែ ប៉ាតែក លូ គូប ឡឹង សារ រ៉ាវ ឡា កោ គុន តាឡាប ឃើយ សុនសាត អ៊ីស្រាអែល។

២៦ សិះ យូហាន កា ប៉ាណា គូប ឡា ប៉ាត់ យូហាន លូ រិះ ផា «ណោយូ កាម៉ាក បក់ អ្វែ លូ អីស ប៉ាត់ ហាង តោ ទ្រូង ទៀក យដាន ផះ រ៉ាងរ៉ាង ដាវ អង់ខ្មែល ពែ យី ប៉ាណូស ឡាក់ អីស ទី រិះ ណោះ ពែ ហៃ កិញអៀ អា អើ ផះ អ្វែ បាំងហុ ពូ ដេល ទី ប៉ាណូស អៀង ដួរ ប៉ាណា គូប ឡា ប៉ាត់ ចារ អើ»។

២៧ យូហាន តើល អង់ខៃ ផា «ផា ប្រ្លឹះ បិកកាតយ័ អូ អង់ អូ ទី ពៀ អូ ប្រឹក ដាវ ញ៉ា អុះ។

២៨ អង់ដីស តាំងឡា កាតាំង កេះ អាញ រិះ កា អង់ដីស ផា "អាញ អូ ត្រត់ បក់ ប្រ្លឹះ រើស អង់ ប្រឹក សាដាច់ អុះ ហះ កា ប្រ្លឹះ បិកកាតយ័ ប្រើ អាញ ពិះ អង់ខ្មែល ឡឹង អើ"។

២៩ ប៉ាន់ដីប ផា ពូ ប៉ាញសង់ ក្លោ កាម៉ាញ គូប កាម៉ាក ឡាក់ អ្វែ អង់ខូ លូ បក់ ទី កាម៉ាញ ណោះ អើ ហោក រត់ ខាក់ ញួន កា កាតាំង ប៉ានិរ បក់ ទី កាម៉ាញ ណោះ ទីល នីណោះ អាញ ហោក រត់ កាខាក់ កា បិប យីស៊ូ ពៀប ឡាក់ កា គូប បក់ ទី កាម៉ាញ ណោះ ដេល។

៣០ អើ ណោះ ត្រត់ កើត តិស កេង កាប៉ាច់ អាញ ត្រត់ កើត ថិ ឡុត»។

៣១ បក់ ជីរ ឡឹង ប្លែង ណោះ អើ រ៉ាងហៃ កាណាត់ ញ៉ា ទីណោះ។ បក់ អ្វែ ពឹង អង់កក់ តេះ អា ពូ អូ ហ្លង់ សារ ប្រ្លឹះ ពូ កាប ដឹង សារ ពឹង អង់កក់ តេះ អា។ ហះកា បក់ ជីរ ឡឹង ប្លែង អើ រ៉ាងហៃ កាណាត់ ញ៉ា ទីណោះ។

៣២ អើ រិះ ឡឹង សារ ញ៉ា ឡាក់ អើ ទី បិប លូ ទី កាតាំង ហះកា អូ ទី ពៀ ចៃ សៀ សារ អើ រិះ ណោះ អុះ។

៣៣ ហះកា បក់ ចំ ចៃ សៀ សារ អើ រិះ បក់ ណោះ រិះ ប៉ាឡាក់ ផា ប្រ្លឹះ បិកកាតយ័ ត្រង់ តាទីច។

៣៤ បក់ ប្រ្លឹះ បិកកាតយ័ ប្រើ ពិះ ណោះ អើ រិះ ឡឹង ប៉ានិរ ប្រ្លឹះ បិកកាតយ័ ខង ប្រ្លឹះ បិកកាតយ័ អង់ ប៉ាដាក់ ប៉ាលីង អើ កា បក់ ណោះ លើយ។

៣៥ យី ប្រ្លឹះ បិកកាតយ័ បិច កា គន អើ ណោះ ហង បះ អើ មប កាណាត់ ញ៉ា ទីណោះ អង់ កា គន អើ រ៉ាងហៃ។

៣៦ ទីល នីណោះ ពៀ ចៃ សៀ គន ប្រ្លឹះ បក់ ណោះ ចឹង ទី អាញ រីស លើយ ហះកា បក់ ចំ អូ ចៃ សៀ គន ប្រ្លឹះ បក់ ណោះ ចឹង អូ ទី អាញ រីស អុះ យី ប្រ្លឹះ បិកកាតយ័ អីក កា អើ ហង។

៤

សារ យីស៊ូ កាតាប លូ អង់កាន់ សុនសាត សាម៉ារី

១-៣ មូត ផាវ៉ាស៊ី កាតាំង ពូ រិះ ផា យីស៊ូ ទី សិះ អៀង ឡឹង យូហាន លូ បាំងហុ ពូ កា អៀង ដេល។ ផះ យីស៊ូ អូ អង់តត់ ឡឹង សារ ណោះ អើ ចាក ឡា ឡឹង ខេត យូដា សីត ប៉ាត់ ខេត កាលីឡេ ឡុត។ តាទីច អើ យីស៊ូ អូ ទី បាំង ហុ ពូ អើ ទៅ អុះ យី មូត សិះ អើ បាំងហុ ពូ។

៤ ផ្ទះ អែរី ស៊ីត ណោះ អែរី ចាក ទ្រុង ស្រុក សុនសាត សាម៉ារី។*

៥ អែរី កា ចាក ទីល ប៉ាត់ ស្រុក ម៉ោញ សិច ស៊ូខារ ពីង ខេត សាម៉ារី ក្បាម៍ ម៊ីរ រត់ យ៉ាកុប ជែក អន់ កា គន អែរី យូ ស៊ីប ស៊ីត ពៅ។

៦ ហៈ ចារ ណោះ ទី ទៀក អន់ដូង ម៉ោញ សិច អន់ដូង យ៉ាកុប។ ប៉ាត់ យីស៊ូ ភ្លេច ចាក កេះ អែរី កា វ៉ាទ្រូវ អង់អ៊ែរ ពីង ពីរ អន់ដូង ណោះ ផ្ទះ ណោះ យី ដាវ បង់ កេះ។

៧ ផ្ទះ ណោះ ទី អង់កាន់ សុនសាត សាម៉ារី ម៉ោញ ដូវ ជីរ អោះ ទៀក យីស៊ូ កាកាប លូ អែរី ផា «បរំ អែត ទៀក បា ប៊ីត ណើ»

៨ ខង មូត សិះ អែរី ឡា ទី ប៉ាត់ ស្រុក ភ្នៅ ណាវង តាច់ សាណា។

៩ អង់កាន់ សុនសាត សាម៉ារី តើល អែរី ផា «អីស សុនសាត អ៊ីស្រាអែល ញ៉ា ត្រត់ អីស បរំ អែត ទៀក អាញ ឡាក់ អង់កាន់ សុនសាត សាម៉ារី នី អៀ ឡុត ?» ខង សុនសាត អ៊ីស្រាអែល លូ សុនសាត សាម៉ារី អូ ត្រត់ គូប សោប អុះ។

១០ យីស៊ូ តើល អែរី ផា «ផា អីស អន់ហ្គាល់ សារ ប្រ្លឹះ បិកកាតយី អន់ លូ អន់ហ្គាល់ អាញ ឡាក់ បរំ អែត ទៀក អា ណោះ អីស ចឹង បរំ ទៀក ឡឹង អាញ ឡុត អាញ ចឹង អន់ ទៀក កា អីស យី ទៀក អន់ អាញ រឺស ។»

១១ អង់កាន់ ណោះ តើល ផា «អី ក្លីញ អីស អូ ទី កាណាត ញ៉ា ចឹង អោះ ទៀក អុះ អន់ដូង អា កា ប្រុ ទីល នី ណោះ ឡឹង ចំ អីស ចឹង ទី ទៀក ឡាក់ អន់ អាញ រឺស ណោះ ?

១២ ញ៉ា អីស កេង ឡឹង យ៉ាកុប ឡាក់ រត់ ពិស ប? អែរី អន់ ទៀក អន់ដូង អា កា ញីន អែត។ រត់ យ៉ាកុប លូ គន សោ អែរី អន់ខែ អែត ទៀក អា ចៀម ប៉ារពៅ រត់ អែរី កា អែត ទៀក អន់ដូង អា ដេល»។

១៣ យីស៊ូ តើល អែរី ផា «ទី បក់ អែត ទៀក អា អ៊ែរ កា ប្រហឹង ទៀក ណារ៉ុ។

១៤ ហៈ កា ទី បក់ អែត ទៀក អាញ អន់ ណោះ ពូ ចឹង អូ ប្រហឹង ណារ៉ុ អុះ ខង ទៀក អាញ អន់ ណោះ ចឹង កើត ត្រោម ទៀក ពីង អែរី ណោះ ឡាក់ ប្រោហ ឡាច់ អន់ អាញ រឺស លើយ»។

១៥ អង់កាន់ ណោះ តើល អែរី ផា «អី ក្លីញ អន់ ទៀក ណោះ កា អាញ ណើ ភ្នៅ ជេ អន់ អាញ ប្រហឹង ទៀក លូ ជីរ អោះ ទៀក ប៉ាត់ អន់ដូង អា ណារ៉ុ»។

១៦ យីស៊ូ រះ កា អែរី ផា «បាត់ ឡា អែរី ភ្លោ អីស ពិះ ប៉ាត់ អា»។

១៧ អង់កាន់ ណោះ តើល ផា «អាញ អូ ទី ភ្លោ អុះ»។ យីស៊ូ តើល អែរី ផា «អីស ផា អូ ទី ភ្លោ នី អៀ ត្រត់ ហង

១៨ ខង អីស យើយ ទី ភ្លោ ប៉ាតាម កេះ កាម៉ាក ឡាក់ អ៊ែរ អន់ខូ លូ អីស រប់ ដាវ អា អូ ត្រត់ ភ្លោ អីស អុះ អីស កាប អា ត្រង់ តាទីច ហង»។

១៩ អង់កាន់ ណោះ តើល ផា «អី ក្លីញ អាញ យីត ផា អីស យី វ៉ាតិយ ប្រ្លឹះ តាទីច។

២០ មូត រត់ ញីន ប៉ាណា គូប សាប្លឹះ វ៉ាម៉ះ ប្រ្លឹះ បិកកាតយី ពីង ប៉ានីម អា ហៈ កា មូត សុនសាត អ៊ីស្រាអែល អន់ដីស ឌុ កាប ផា ត្រត់ ឡា សាប្លឹះ វ៉ាម៉ះ ប្រ្លឹះ ប៉ាត់ មៀង យេរូសាឡឹម តោ»។

២១ យីស៊ូ តើល អង់កាន់ ណោះ ផា «អី ណាង បាត់ អីស ស្មៅ អាញ ពិ ប៉ាត់ ដាវ កាំឡុត ទៀ អូ ត្រត់ ពីង ប៉ានីម អា លើ ប៉ាត់ មៀង យេរូសាឡឹម តោ អុះ អន់ដីស ចឹង ឡា សាប្លឹះ ប៉ានេ ប្រ្លឹះ ឡាក់ ពី ណោះ។

២២ អន់ដីស អូ អន់ហ្គាល់ ប្រ្លឹះ ឡាក់ អន់ដីស សាប្លឹះ ប៉ានេ ណោះ អុះ ហៈ កា ញីន អន់ហ្គាល់ ប្រ្លឹះ ឡាក់ ញីន សាប្លឹះ ប៉ានេ ខង សារ ប្រ្លឹះ តង កើត ឡាច់ ឡឹង សុនសាត អ៊ីស្រាអែល។

២៣ ហៈ កា ចឹង ទីល ដាវ កាំឡុត យី កិញ អៀ អា ហង មូត បក់ ចឹង សាប្លឹះ ប៉ានេ តាទីច អន់ខែ ចឹង សាប្លឹះ ប៉ានេ ប្រ្លឹះ ឡាក់ ពី គុន ប៉ាដាត ប៉ាលីង លូ ព្វយ សារ តាទីច ខង ពី បិច កា ពូ សាប្លឹះ ប៉ានេ អែរី នៃវ អា ហង។

២៤ ប្រ្លឹះ បិកកាតយី យី ប៉ាដាត ប៉ាលីង ខ អា ហង បះ ទី បក់ សាប្លឹះ ប៉ានេ អែរី ត្រត់ សាប្លឹះ ប៉ានេ គុន ប៉ាដាត ប៉ាលីង លូ ព្វយ សារ តាទីច»។

២៥ អង់កាន់ ណោះ តើល ផា «អាញ អូ កេះ កា មេស៊ី ចឹង ពិះ» មេស៊ី អា យី បក់ ប្រ្លឹះ រឺស អន់ ប្រត់ សាដាច់។ «ប៉ាត់ អែរី ពិះ ទីល ទៀ ណោះ អែរី ចឹង រះ អន់ ញីន អូ គ្រីប សារ»។

២៦ យីស៊ូ តើល អង់កាន់ ណោះ ផា «យី អាញ ឡាក់ ផ្ទះ អ៊ែរ កាកាប លូ អីស អា ហង»។

* ៤:៤ ៤:៤ សុនសាត អ៊ីស្រាអែល សុន អៀង អូ ចៃ ចាក តាត់ ខេត សាម៉ារី ញុន កា អន់ខែ អូ ណាស កា សុនសាត សាម៉ារី ណោះ អន់ខែ កា ចាក ញ៉ា ហៈ កា ផា បិច កា ទីល ស្រីស ត្រត់ ចាក ទ្រុង ខេត សាម៉ារី។ បក់ អន់ដា យីត ផា យីស៊ូ ចាក ទ្រុង ណោះ ញុន កា ប្រ្លឹះ ប្រើ។ ៤:១០ ៤:១០ ទៀក អន់ អាញ រឺស ពៀត គុល ទី ណា ផា «ទៀក ហ្វរ» ដេល។

២៧ ផ្ទះ ណោះ ម្ចាស់ ស៊ី កា ពីរ ទីល បំបំ អើ ផ្ទះ កាកាប លូ អង់កាន់ នីណោះ អន់ខែ ញាម ខាក់ ៖ ហះកា អូ ទី ញើ អំបំញើ អើ ផ្ទះ «អើស អំបំញើ ណាង ញើ?» លើ ផ្ទះ «ញើ ត្រង់ អើស កាកាប លូ អង់កាន់ អា?»

២៨ អង់កាន់ ណោះ កា អ្នក ព្រើយ អោះ ទៀក កា ចាក់ ម៉ុត ពីង ស្រុក រ៉ះ លូ កាំឡាង ផ្ទះ

២៩ «ពិ ឡា ហៃ កាម៉ាក់ ម៉ោញ ដួវ ប៉ាក់ តោ អើ អូ រ៉ះ ទិ សារ ញើ ឡាក់ អាញ ទី ប្រ័តិ។ អើ ណោះ ហង តាម ហៃ បក់ ប្រ័តិ រើស អន់ ប្រ័តិ សាដាច់ ណោះ»។

៣០ ពូ កា ឡាច់ ឡើង ស្រុក ឡាក់ ប៉ាក់ ចារ យីស៊ូ។

៣១ ផ្ទះ ណោះ ម្ចាស់ ស៊ី ផ្ទះ កា យីស៊ូ «ពិ ណែយូ សា សាណា»។

៣២ ហះកា យីស៊ូ តើល អន់ខែ ផ្ទះ «អាញ ទី សាណា សា កេះ យី សាណា ឡាក់ អន់ដីស អូ អន់ហ្គាល់»។

៣៣ ម្ចាស់ ស៊ី កាកាប លូ គូប អន់ខែ ផ្ទះ «ទី ពូ ឡាក់ អន់ សាណា កា អើ សា កេះ តេះ»។

៣៤ យីស៊ូ តើល អន់ខែ ផ្ទះ «សាណា អាញ យី ប្រ័តិ ពូយ ពុត ប្រ័តិ បិកកាតយី ឡាក់ ប្រើ អាញ ពីរ លូ តាក់ អង់ កេះ ដារ អើ អន់ កេះ។

៣៥ អន់ដីស ខុ កាប ផ្ទះ «អើ ប្រ័តិ ខែ ណាវ ទីល មុន ច្រតី ហង» ហះកា អាញ បំ រ៉ះ កា អន់ដីស ផ្ទះ ហង អន់ដីស ហៃ ប៉ាក់ ម៉ីរ តោ ហៃ ញើ ទុំ បក់ ច្រតី កេះ។

៣៦ កិញអៀ អា បក់ ច្រតី កា ទី ខា ពូ ច្រាល អើ ដេល។ អើ អើ ប៉ាក់ ប៉ាណូស អន់ ទី អាញ រើស លើយ ញើ ប ឡាក់ កា ពូ ច្រតី ប៉ាក់ ញើ ដេល ទីល នីណោះ ទីប បក់ សាមូល ទីប បក់ ច្រតី អន់ខែ ហោក រ៉ង់ ទីឌូ

៣៧ ត្រង់ ឡាក់ កា ពូ កាប ផ្ទះ «ម៉ោញ ដួវ សាមូល ម៉ោញ ណាវ ច្រតី»។

៣៨ អាញ ប្រើ អន់ដីស ច្រតី ញើ ពីង ម៉ីរ ឡាក់ អន់ដីស អូ ទី ប្រ័តិ ដារ ក្លេះ អុះ យី ពូ អន់ទៀក ឡាក់ ប្រ័តិ ដារ ក្លេះ អន់ដីស កា ម៉ុត អន់ខុ លូ ដារ អន់ខែ ណោះ ដេល»។^៩

៣៩ ទី ម្ចាស់ សុនសាត សាម៉ាវី អៀង ដួវ កាណាង ស្រុក ណោះ សៀ យីស៊ូ ញាម កា ប៉ានីរ អង់កាន់ ណោះ ផ្ទះ «កាម៉ាក់ ណោះ អើ អូ រ៉ះ ទិ សារ ញើ ឡាក់ អាញ ទី ប្រ័តិ»។

៤០ ខ អា ហង ផ្ទះ ម្ចាស់ សុនសាត សាម៉ាវី ឡាក់ ប៉ាក់ ចារ យីស៊ូ អន់ខែ ឡោម ជៀក អើ អើ លូ អន់ខែ អើ កា ភម អើ លូ អន់ខែ ហះ ណោះ ញើ ដារ។

៤១ ទី ប៉ាណូស អៀង ឡើង ណោះ ណាវ សៀ យីស៊ូ ញាម កា កាតាំង ប៉ានីរ យីស៊ូ តាំងឡា រ៉ះ។

៤២ ពូ កាកាប លូ អង់កាន់ ណោះ ផ្ទះ «កិញអៀ អា ញើ សៀ អូ ត្រង់ ញាម កា ប៉ានីរ អើ រ៉ះ ណោះ អុះ យី ញាម កា ញើ ទី កាតាំង ប៉ានីរ អើ តាំងឡា លូ ញើ សៀ ផ្ទះ អើ យី បក់ តង់ ប៉ាណូស ពីង អង់កាក់ តេះ តាទីច ហង»។

៤៣ ញើ ដារ ឡើង ណោះ យីស៊ូ ចាក់ ឡាច់ ឡើង ស្រុក ណោះ ឡាក់ ប៉ាក់ ខេត កាលីឡេ ឡុត។

៤៤ ផ្ទះ អន់ខ្មែល ពេ អើ កាប ផ្ទះ «អូ ទី វ៉ាតិយ ប្រ័តិ អើ ចំ ពូ អៀល តូត កា អើ កាណាង សុនសាត អើ ទៅ អុះ»។

៤៥ ប៉ាក់ អើ ទីល ខេត កាលីឡេ កេះ កាំឡាង ម្ចាស់ ពីង ខេត ណោះ ហាប អើ ខង ពូ បំបំ សារ អំរ៉ាញ អើញ កេង ខាក់ ឡាក់ អើ តាំបាង ផ្ទះ រ៉ាំងរ៉ាំង ប៊ុន ខ្មែល ពីង មៀង យេរសាឡើយ ពេ ខង អន់ខែ កា ឡាក់ ប្រ័តិ ប៊ុន ណោះ ដេល។

សារ យីស៊ូ តាក់ អន់ដាក់ គន ប៉ាណូស បក់ ប្រ័តិ កាន តិស

៤៦ កេះណោះ អើ សីត ប៉ាក់ ស្រុក កាណា កាណាង ខេត កាលីឡេ ម៉ោញ ទង ណាវ ឡាក់ ស្រុក អើ ប្រ័តិ អន់ ទៀក កេះ តាពេ ប្លៃ អង់កាច ពេ។ អើ ប៉ាក់ មៀង កាផានីម ទី ប៉ាណូស ម៉ោញ ដួវ ប្រ័តិ កាន វ៉ាតិស គន កាម៉ាក់ អើ អីត។

៤៧ សាត់ អើ អូ អន់តក់ ផ្ទះ យីស៊ូ ពីរ ឡើង ខេត យូដា ទីល ប៉ាក់ ខេត កាលីឡេ កេះ អើ កា ឡាក់ ប៉ាក់ ចារ យីស៊ូ ម្ចាស់ ឡោម ជៀក ឡាក់ តាក់ អន់ដាក់ គន អើ ឡាក់ អីត ប៊ុត ចឹង តោ ណោះ អន់ ដាក់។

៤៨ យីស៊ូ តើល អើ ផ្ទះ «ផ្ទះ អន់ដីស អូ បំបំ សារ អំរ៉ាញ អើញ កេង ខាក់ អន់ដីស ចឹង អូ សៀ អុះ»។

៤៩ ប៉ាណូស ណោះ តើល ផ្ទះ «អើ ពី តាំងឡា បំ អើ ឡាក់ កិញអៀ ហង អន់ខៀ អ្នក គន អាញ តោ»។

៥០ យីស៊ូ រ៉ះ កា អើ ផ្ទះ «ហាក់ សីត ពិ គន អើស ចឹង អើ រើស អូ តោ អុះ»។ កាម៉ាក់ ណោះ កា សៀ ប៉ានីរ យីស៊ូ អើ កា សីត តាទីច។

៥១ ផ្ទះ អើ ចាក់ រទ្រង សីត ប៉ាក់ ហី ម្ចាស់ ទុច អើ ឡាក់ រ៉ះ កា អើ ផ្ទះ «គន អើស ដាក់ កេះ»។

៥២ អើ អំបំញើ ម្ចាស់ ទុច ប៊ុត អូ អន់តក់ ផ្ទះ គន អើ ដាក់ អីត ណោះ ដារ ចំ មង ប៊ុប ចំ។ ម្ចាស់ ទុច រ៉ះ ផ្ទះ «អើ ដាក់ អីត ដារ សីត ពេ ផ្ទះ ដារ សិ មង ម៉ោញ»។

៩ ៤:២៧ ៤:២៧ អន់ខែ ញាម ខង រ៉ាំងរ៉ាំង ណោះ ម្ចាស់ កាម៉ាក់ អូ សុវ កាកាប លូ អង់កាន់ អន់ទៀក ឡាក់ អូ ត្រង់ គន កាម៉ាក់ កាខាក់ អើ ណែយូ អូ កាកាប លូ អង់កាន់ អុះ។ S ៤:៣៨ ៤:៣៩-៣៩ សារ សាមូល អា កាប ប៉ាន់ដីប ឡើង សារ រ៉ះ ប៉ានីរ ប្រ័តិ។ សារ ច្រតី ញើ កាប ប៉ាន់ដីប ឡើង សារ ជៀក ពូ សៀ ប្រ័តិ ដេល។

៥៣ អើ កា កាចាំង ផា ផះ មង ប៉ុប ណោះ ហង យីស៊ូ រ៉ះ កា អើ ផា «គន អីស ចឹង ងៃ អ៊ូ រ៉ុស អ៊ូ តៅ អុះ»។ ទីល នី ណោះ អើ លូ ខាបខ្ល ហី ក្រាន អើ ទីខ្ល កា សៀ យីស៊ូ។

៥៤ ពៀរ ទង ហះ អា ហង យីស៊ូ ប្រឹក្សា សារ អំព័រ អីញ ងៃ ពឹង ខេត កាលីឡេ។ អើ ប្រឹក្សា សារ អា ផះ រាំងរាំង អើ សីត ឡឹង ខេត យូដា ទីល ប៉ាក់ ខេត កាលីឡេ ណារ។

៥

សារ យីស៊ូ តាត់ អន់ដាក់ ប៉ាណូស អីត ប៉ាក់ ទៀក ស្រះ

១ អន់តីត ឡឹង ណោះ ណារ យីស៊ូ ឡាក់ ប៉ាក់ មៀង យេរូសាឡឹម ខង ទី ប៊ុន សុនសាត អ៊ីស្រាអែល។
២ ពឹង មៀង យេរូសាឡឹម ណោះ ទី ទៀក ស្រះ ម៉ោញ ចារ ក្បាម ហះ អំប៉ា ចៀម ឡាក់ ពូ អន់ សីត ពូ យ សុនសាត ហេព្រី ផា បេថេសាដា រសានេង ទៀក ស្រះ ណោះ ទី រាំង ប៉ាតាម។

៣-៤ ទី ប៉ាណូស អៀង ងៃ ពឹង រាំង ណោះ បក់ អន់ដា អីត ពូ បក់ អន់ដា ប៊្រែល ម៉ាក់ បក់ អន់ដា កាជក ជុង តី បក់ អន់ដា តៅ ជុង តី។*

៥ ងៃ ហះ ចារ ណោះ ទី កាម៉ាក់ ម៉ោញ ដួរ អើ អីត ទុញ ៣៨ សាណាំ កេះ។
៦ ផះ យីស៊ូ បំបំ អើ តែប ពឹង ចារ ណោះ យីស៊ូ កា អ៊ូ អន់តត់ ផា អើ ងៃ ហះ ណោះ ទុញ កេះ ណោះ យីស៊ូ អំបំញ លូ អើ ផា «អីស បិច កា ដាក់ ដេល ប?»

៧ ប៉ាណូស ណោះ តើល ផា «អី អុះ ផះ ទៀក សំបត់ អ៊ូ ទី ពៀ ប៉ោក អាញ អន់ ជីរ ពឹង ទៀក ស្រះ ណោះ អុះ ផះ អាញ ឡាក់ ទីល ប៉ាក់ ទៀក ណោះ ទី ពូ មុត អន់ទ្រូល ឡឹង អាញ កេះ»។

៨ យីស៊ូ រ៉ះ កា អើ ផា «ហាក់ អ៊ូ អន់តត់ អ៊ូ ក្រី អីស ណោះ ចាក សីត ពិ»។

៩ ផាឌី កាម៉ាក់ ណោះ ដាក់ ឡូត អ៊ូ ក្រី ចាក សីត កា អើ ហង។

ហះកា ដារ ណោះ យី ដារ រ៉ាឡូរ

១០ មូត ម៉ែត ណាំផា សុនសាត អ៊ីស្រាអែល កាប កា កាម៉ាក់ ណោះ ផា «ដារ អា យី ដារ រ៉ាឡូរ ចាបាប អ៊ូ អន់ អីស គយ ក្រី អីស នីអៀ អុះ»។

១១ ហះកា អើ តើល ពូ ផា «កាម៉ាក់ បក់ តាត់ អន់ដាក់ អាញ អើ រ៉ះ កា អាញ ផា "ហាក់ អ៊ូ ក្រី អីស ណោះ ចាក សីត ពិ"»។

១២ ពូ អំបំញ អើ ផា «កាម៉ាក់ បក់ ប្រើ អីស អ៊ូ ក្រី ចាក សីត នីអៀ ពៀ អើ ណោះ?»

១៣ ហះកា អើ អ៊ូ អន់ហ្គាល អុះ អ៊ូ កា ពៀ តាត់ អន់ដាក់ អើ ណោះ ខង យីស៊ូ ចាក ឡាច់ ឡឹង ចារ កាំឡាំង អៀង ណោះ រ៉ាវ៉ាច់ កេះ។

១៤ អន់តីត ឡឹង ណោះ យីស៊ូ បំបំ អើ ពឹង ចារ រាំង រ៉ាម៉ះ យីស៊ូ កាប លូ អើ ផា «ហៃ អីស ដាក់ កេះ ផៃ ប្រឹក្សា យច ណារ ហង ដៃ អ៊ូ ត ផែត ទី សារ អ៊ូ ដាក់ កើត ពឹង អីស ក្រា ឡឹង អន់ទ្រូល ពៃ ណារ»។

១៥ កាម៉ាក់ ណោះ ឡាច់ ឡាំ រ៉ះ លូ ម៉ែត ណាំផា សុនសាត អ៊ីស្រាអែល អន់ ពូ អ៊ូ អន់តត់ ផា យី យីស៊ូ ណោះ ហង តាត់ អន់ដាក់ អើ ពៃ។

១៦ ញុន សារ អា ហង បះ មូត ម៉ែត ណាំផា ប៉ាណាំ គូប ប្រឹក្សា អ៊ូ ដាក់ កា យីស៊ូ ខង អើ តាត់ អន់ដាក់ ពូ អីត ពឹង ដារ ពូ រ៉ាឡូរ។

១៧ យីស៊ូ កាប កា អន់ខៃ ផា «ពិ អាញ អើ ប្រឹក្សា ដារ លើយ ទីល រ៉ប ដារ អា អាញ កា ប្រឹក្សា ដារ ឡាក់ កា អើ ដេល»។

១៨ ផះ កាតាំង យីស៊ូ កាប នីណោះ ហើង ខាក់ អន់ខៃ បិច ប៉ាន់តៅ អើ អ៊ូ ត្រត់ ដឹង កា អើ អ៊ូ ប្រឹក្សា ពូ យ ចាបាប ដារ ពូ រ៉ាឡូរ ណោះ អុះ ទីប អើ ផា ប្រឹក្សា បិកកាតយ យី ពិ អើ កាប នីអៀ ឡាក់ កា អើ ផា ឡាកោ អើ សាម៉ើ លូ ប្រឹក្សា បិកកាតយ ដេល។

សារ យីស៊ូ រ៉ះ ឡឹង ប្រឹក្សា ឡាក់ ពិ អើ

១៩ យីស៊ូ កាប កា អន់ខៃ ផា «អាញ បំបំ រ៉ះ កា អន់ដីស តាទីច អាញ ឡាក់ គន ប្រឹក្សា អ៊ូ ប្រឹក្សា ដារ ញ៉ា តាម ពុត អាញ ទៅ អុះ យី អាញ ប្រឹក្សា ពូ យ ដារ ញ៉ា ឡាក់ អាញ បំបំ ពិ អាញ ប្រឹក្សា ដារ ញ៉ា ឡាក់ ពិ អាញ ប្រឹក្សា អាញ កា ប្រឹក្សា ដារ ណោះ ដេល

* ៥:៣-៤ ៥:៣-៤ ហ្វា ពូ ប្រាក់ លូ តី ម៉ោញ ចំលុន ផែម ប៉ានីរ ផាះ អន់ខៃ ទីខ្ល ងៃ ក្បាត់ ទៀក សំបត់ ខង ទុញ ម៉ោញ ទង ទី បិយ ប្រឹក្សា បិកកាតយ ម៉ោញ ដួរ ជីរ កាណុង ទៀក ស្រះ ណោះ ប៉ាក់ រ៉ះ កេះ ផា ប៉ាណូស ចំ ទី ជីរ កាណុង ទៀក ស្រះ ណោះ អន់ទ្រូល ឡឹង ពូ អើ ដាក់ ឡូត យី ទី អីត នៃ ចំ កាតាម។

២០ ខង ពី អាញ ប៊ុច កា គន អែវ លូ តាំបាង អន់ គន អែវ បំបី ដេល គ្រីប ង៉ារ ឡាក់ អែវ ប្រ័ត៍។ អែវ ចឹង តាំបាង ង៉ារ កេង ក្រា ឡឹង ង៉ារ អា ណារូ កៀ អន់ អន់ដីស ញម

២១ ខង ពី អាញ អែវ តាក់ អង់វីស ស៊ីត ប៉ាណូស តោ អន់ ទី អាញ វីស ណារូ អែវ អន់ អាញ វីស កា ពូ នីចម អាញ កា អន់ អាញ វីស កា បក់ អែវ ចំ ឡាក់ អាញ ប៊ុច អន់ នីណោះ ដេល។

២២ ពី អាញ អែវ អូ តាត់ស៊ិន សារ កា ញេ អុះ ហះកា អែវ មប សារ តាត់ស៊ិន ទីណោះ អន់ កា អាញ ឡុត

២៣ កៀ អន់ ប៉ាណូស ទិឌូ អ៊ុល កូត កា អាញ ឡាក់ កា ពូ អ៊ុល កូត កា ពី អាញ និះទៅ ដេល។ ញេ អូ អ៊ុល កូត កា អាញ ឡាក់ កា ពូ អូ អ៊ុល កូត កា ពី អាញ ឡាក់ ប្រើ អាញ ពីះ ណោះ ដេល។

២៤ អាញ បំ រ៉ះ កា អន់ដីស តាទីច ញេ សាំយ៉ាំង សារ អាញ រ៉ះ អា លូ សៀ ប្រ័ះ ឡាក់ ប្រើ អាញ ពីះ ប៉ាណូស ណោះ ទី អាញ វីស លើយ អែវ ចឹង អូ ត្រត់ ថូត អុះ យី អែវ រ៉ាវ៉ាច ឡឹង សារ តោ ឡាក់ ណារាំង អាញ វីស កេះ។

២៥ អាញ បំ រ៉ះ កា អន់ដីស តាទីច ចឹង ទីល ង៉ារ កាំឡុត យី កិញ អៀ អា ហង ប៉ាណូស បក់ តោ ចឹង កាតាំង ប៉ានីរ គន ប្រ័ះ បិកកាតយ ទិ បក់ កាតាំង ប៉ានីរ ណោះ ចឹង ទី អាញ អែវ វីស

២៦ ខង ពី អាញ ឡាក់ តាំងឡា អាញ វីស នីចម អែវ អន់ អាញ ប្រ័ត៍ តាំងឡា អាញ វីស នីណោះ ដេល។

២៧ ពី អាញ កា អន់ អាញ ទី អំរ៉ាញ អីញ ចែត ថូត ពូ ខង អាញ ឡាក់ ប៉ាណូស អែវ វីស ។

២៨ ដេ ញម ហង ខង ចឹង ទី ង៉ារ កាំឡុត ពីះ ទីល ទិ បក់ តោ ចឹង កាតាំង ប៉ានីរ អាញ

២៩ លូ ចឹង ឡាច ឡឹង ឡុះ ប៉ាណូស បក់ ប្រ័ត៍ ង៉ាក់ ចឹង វីស ស៊ីត កៀ ចឹង ទី អាញ វីស លើយ កាប៉ាច ប៉ាណូស បក់ ប្រ័ត៍ អូ ង៉ាក់ កា វីស ស៊ីត ដេល កៀ ចឹង ត្រត់ ថូត។

៣០ «អាញ អូ អូ ប្រ័ត៍ ង៉ារ ញ៉ា អេង កា អំរ៉ាញ អីញ អាញ ទៅ អុះ គ្រីប សារ អាញ តាត់ស៊ិន យី អាញ តាត់ ស៊ិន សារ ពូយ ប៉ានីរ ពី អាញ រ៉ះ កា អាញ យី តាត់ស៊ិន ង៉ាក់ ត្រង ខង អាញ អូ ប៊ុច ប្រ័ត៍ ង៉ារ ញ៉ា តាម ពុត អាញ អុះ យី ប្រ័ត៍ ពូយ ពុត ពី អាញ ឡាក់ ប្រើ អាញ ពីះ។

៣១ ផា អាញ រ៉ះ ឡឹង សារ ឡាកោ អាញ ទៅ សារ អាញ រ៉ះ ណោះ អូ ទី ខា អុះ។

៣២ ហះកា ទី ម៉ោញ ដូរ ណារូ យី ពី អាញ រ៉ះ ឡឹង សារ អាញ អាញ អូ អន់តត់ ផា សារ អែវ រ៉ះ ឡឹង សារ អាញ ណោះ ត្រត់ តាទីច។

៣៣ អន់ដីស ប្រើ ពូ ឡាក់ អំបញ្ច យូហាន អែវ កា រ៉ះ ពូយ សារ តាទីច ដេល។

៣៤ កាប៉ាច អាញ អូ តតកាន ប៉ានីរ ឡាច ឡឹង ប៉ាណូស អុះ ហះកា អាញ កាប ឡឹង សារ យូហាន រ៉ះ ណោះ កៀ អន់ អន់ដីស សៀ ម៉ាក់ ប្រ័ះ ចឹង តង អន់ដីស។

៣៥ យូហាន អា ញៀប ឡាក់ កា តាកៀង ផះ កីត តាក់ តាតារ អន់ដីស កា ប៊ុច ហោក រ៉ត់ ម៉ោញ ទ្រ ដេល កា តាតារ អែវ ណោះ។

៣៦ ហះកា ង៉ារ ឡាក់ អាញ ប្រ័ត៍ ណោះ សាំខាន់ ហ្គិត ឡឹង ប៉ានីរ យូហាន ណោះ ណារូ។ ទី ង៉ារ ឡាក់ អាញ ផះ អែវ ប្រ័ត៍ អា រ៉ះ ផា ពី អាញ ទី ប្រើ អាញ តាទីច ខង ពី អាញ មប ង៉ារ ទីណោះ អន់ អាញ ប្រ័ត៍ តាក់ អង់កេះ។

៣៧ ពី អាញ ឡាក់ ប្រើ អាញ ពីះ កា ទី រ៉ះ ឡឹង សារ អាញ ដេល ហះកា អន់ដីស អូ យើយ កាតាំង ប៉ានីរ អែវ លូ អូ យើយ បំបី ម៉ុះ ម៉ាក់ អែវ ដេល។

៣៨ អន់ដីស អូ ទី ប៉ានីរ អែវ អែវ កាណុង ពុត អន់ដីស អុះ ខង អន់ដីស អូ សៀ បក់ អែវ ប្រើ ពីះ អា។

៣៩ អន់ដីស ខំ ហៀន ផាប ប៉ានីរ ប្រ័ះ ខង អន់ដីស សាមីត កា ចឹង ទី អាញ វីស លើយ ញន កា ផាប ប៉ានីរ ប្រ័ះ អា ហះកា ផាប ប៉ានីរ ប្រ័ះ អា ហង រ៉ះ ឡឹង សារ អាញ។

៤០ ហះកា អន់ដីស អូ ចៃ ឡាក់ ណារាំង អាញ អុះ កៀ អន់ ទី អាញ វីស លើយ។

៤១ អាញ កា អូ ណារាំង ប៉ាណូស ប៉ានេ អាញ ដេល។

៤២ អាញ អន់ហ្គាប ពុត អន់ដីស កេះ លូ អូ អន់តត់ ផា អន់ដីស អូ ទី ពុត ប៊ុច កា ប្រ័ះ បិកកាតយ អុះ។

៤៣ អាញ ពីះ តាង ពី អាញ ហះកា អន់ដីស អូ ចៃ ហាប អាញ អុះ។ ផា ទី ប៉ាណូស អន់ទៀត ណារូ ពីះ ឡាកោ អែវ តាំងឡា ចាបះ កា អន់ដីស ចឹង ហាប អែវ ឡុត។

៤៤ ទីល នីណោះ ផា អន់ដីស ប៊ុច ដឹង កា តូប សោប ប៉ានេ ស៊ីត ឡាក់ លូ អូ ចៃ ណារាំង សារ ប៉ានេ ឡាក់ ឡាច ឡឹង ប្រ័ះ បិកកាតយ ឡាក់ ប្រ័ះ ដឹង ម៉ោញ នីចម អន់ដីស ចឹង អូ សៀ អាញ ?

† ៥:២៧ ៥:២៧ ប៉ាណូស អែវ វីស កៀត គុល «គន ប៉ាណូស»។ ចាម៉ាដា ពិន ព្រៃ ញៀត អា ផា «ប៉ាណូស អាញ»។ បំ ហៃ ដានីអែល ៧:១៣-១៤។

៤៥ ដៃ សាមីគី កា អាញ ចឹង ច្រោម អន់ដីស ហះ ម៉ាត់ ពី អាញ ប៉ាណូស បក់ ចឹង ច្រោម អន់ដីស ណោះ យី ម៉ូសេ ឡាក់ អន់ដីស ម៉ឹង។

៤៦ ជា អន់ដីស សៀ ប៉ានីរ ម៉ូសេ អន់ដីស កា ចឹង សៀ ប៉ានីរ អាញ ដេល ខង អើ ច្រាត់ កាណុង ផាបំ ប៉ានីរ ប្រ្លះ រ៉ះ ឡឹង សារ អាញ។

៤៧ ហះកា ជា អន់ដីស អូ សៀ សារ អើ ច្រាត់ ណោះ នីចម អន់ដីស ចឹង អូ សៀ ប៉ានីរ អាញ?»។

៦

សារ យីស៊ូ អន់ ណុំ បាំង កា កាំឡាំង ៥០០០ ដូរ

១ រ៉ាវ៉ាច់ ឡឹង សារ ទិណោះ យីស៊ូ កា យួង តាំងលើ កាលីឡេ ឡាក់ ប៉ាត់ ហាង តោ ឡាក់ ពូ អន់ សិច ផា តាំងលើ ទីបេរ៉ះ។

២ ទី កាំឡាំង អៀង ចាក ពូយ អើ ខង ពូ បំបំ អើ ប្រគី សារ អំរ៉ាញ អីញ តាត់ អន់ដាត់ ពូ អីត ពូ។

៣ កេះណោះ យីស៊ូ ចាក ហារ អៀ ពឹង ប៉ានីម អន់ខ្ព លូ មូត សីរ។

៤ ផះ ណោះ ប៊ុន ឡុង មូត សុនសាត អ៊ីស្រាអែល កា ក្បាម ចឹង ទីល កេះ ដេល។

៥ យីស៊ូ បំបំ កាំឡាំង អៀង ចាក ពូយ អើ នីណោះ អើ អំបំញ ភីលីប ផា «ពិន ចឹង ណាំង តាច់ សាណា ប៉ាត់ ចំ ចឹង ទី អន់ កា កាំឡាំង ទី អា សា?»

៦ អើ កាប នីណោះ ភៀ សាត់ លួង ពុត ភីលីប ហះកា អើ អូ កេះ ឡឹង ង៉ារ ឡាក់ អើ យីត ចឹង ប្រគី ណោះ។

៧ ភីលីប តើល ផា «យ្លះ ពិន អ្សក់ លៀន ២០០ កាក់* ឡាក់ តាច់ ណុំ បាំង កា អូ ឃ្លោះ អុះ យ្លះ ម៉ោញ ដូរ ម៉ោញ នីរ កា អូ គ្រីប ដេល»។

៨ ទី សីរ ម៉ោញ ដូរ សិច អើ អន់ត្រេ ឡាក់ អុះ សីម៉ូន ពេត្រះ អើ តើល យីស៊ូ ផា

៩ «ហះ ចារ អា ទី តាតាម ម៉ោញ ដូរ អើ ទី ណុំ បាំង ប៉ាតាម កាតុ លូ កា ពៀរ ក្បាំង។ ផា ទី ដឹង ប៉ុប ណោះ ប្រគី នីចម ចឹង អន់ ឃ្លោះ សាំរ៉ាបំ ប៉ាណូស អៀង ប៉ុប អា?»

១០ យីស៊ូ រ៉ះ កា អន់ខែ ផា «ហាត់ ប្រើ ប៉ាណូស ទិដ្ឋ អន់អ្វៃ ពិ»។ ហះ ចារ ណោះ ទី សាម៉ាង អៀង ខាក់ ទីល នីណោះ កាំឡាំង កា អន់អ្វៃ តាទីច។ កាំឡាំង ទិណោះ យី អើ ៥០០០ ដូរ កាក់ ដឹង កាម៉ាក់។

១១ យីស៊ូ អ្សក់ ចឹក ណុំ បាំង ប៉ានេ ប្រ្លះ បិក កាតយី កេះណោះ អន់ កា មូត អន់អ្វៃ ណោះ សា តាម ពុត ពូ បិច។ អើ អ្សក់ កា ប្រគី និះទៅ ដេល។

១២ ប៉ាត់ ពូ សា ផឹក ទី កេះ អើ រ៉ះ កា មូត សីរ ផា «ហាត់ អន់ដីស ប៉ាតុំ ណុំ បាំង ឡាក់ សល់ ឡឹង ពូ សា ណោះ ដៃ អ្នាត»។

១៣ មូត សីរ ប៉ាណាំ គូប ទូញ ណុំ បាំង ឡាក់ សល់ ឡឹង កាំឡាំង សា ឡាក់ ណុំ បាំង ប៉ាតាម កាតុ ណោះ ពៃ ចែត ពឹង កាអ៊ី ប៉ាញ ១២ កាអ៊ី។

១៤ ផះ ប៉ាណូស ទិណោះ បំបំ យីស៊ូ ប្រគី សារ អំរ៉ាញ អីញ នីណោះ អន់ខែ កាប ផា «រគី អា ចាបះ កា រ៉ាគីយ ប្រ្លះ ឡាក់ ត្រាត់ ជីរ អ្វៃ ពឹង អង់កក់ កេះ អា តាទីច ហង»។

១៥ យីស៊ូ អូ អន់តត់ កា ពូ ចឹង ឡាក់ បាំងខំ ប្រើ អើ ប្រគី សាដាច់ អើ កា ចាក ឡាក់ ឡឹង កាំឡាំង ហារ ពឹង ប៉ានីម ម៉ោញ ទង ណារ អ្វៃ ម៉ោញ ដូរ អើ។

១៦ ប៉ាត់ ទីល កាដាច កេះ មូត សីរ ប៉ាណាំ គូប ជីរ ប៉ាត់ ហាង តាំងលើ។

១៧ អន់ខែ ជិះ ទូក យួង ហាង តោ ឡាក់ ប៉ាត់ មៀង កាផានីម ផះ អន់ខែ ចាក ណោះ ប្ល័ង ម៉ាំង កេះ ហះកា យីស៊ូ បើ សីត ប៉ាត់ អន់ខែ អុះ។

១៨ ទី ខ្យាល តីស កាខាក់ ប្រគី អន់ ទៀក តាំងលើ រ៉ាំងត្លាច តីស។

១៩ ប៉ាត់ អន់ខែ ដៃ ទូក ទី ចាំងហាយុត ខា តាម ត្រោ កាឡូមិត កេះ ផាឌី អន់ខែ បំបំ យីស៊ូ ចាក អំបាំង អង់កក់ ទៀក ឡាក់ ប៉ាត់ ទូក អន់ខែ អ្សត ខាក់។

២០ ហះកា យីស៊ូ រ៉ះ កា អន់ខែ ផា «អាញ ឡាក់ អា ឡាក់ ដៃ អ្សត ហង»។

២១ មូត សីរ កា ជៀក យីស៊ូ ហារ ជិះ ទូក ផាឌី ទូក កា ទីល ប៉ាត់ ហាង ទូត ត្រាត់ ហះ ចារ អន់ខែ បិច ឡាក់។

* ៦:៧ ៦:៧ ២០០ កាក់ ពៀត គុល «២០០ ខែណារ»។ ម៉ោញ ខែណារ យី ខា ប្រគី គុល ម៉ោញ ដារ។ † ៦:១៤ ៦:១៤ បំបំ ហៃ សារ អន់ ចាបចំ លើក ទី ពៀរ (ចេតទិយ/កថា) ១៨:១៥-១៨។

២២ ប៉ាក ដាវ តាយ៉ាង ម្នាក់ កំឡាំង ឡាក់ ផ្អែ រហាង តាំងលើ ណោះ អន់ខែ ណាំង យីស៊ូ អ្នក បំប៉ ផ្ទះ ម្យ៉ាង ពែ អន់ ខែ បំប៉ ទឹក ជឹង ម៉ោញ អន់ខែ អ្នក អន់កត់ ជា យីស៊ូ អ្នក ជីវ ជិះ ទូក ណោះ លូ ម្នាក់ សិះ អុះ ទី ជឹង ម្នាក់ សិះ ជិះ ទូក ចាក ពែ។

២៣ ហោះ កា ទី ទូក អន់ខែ គប ណារ៉ូ ពិះ ឡឹង ម្យ៉ាង ទី បេរ៉ះ ម៉ុត កត់ ក្បាម ចារ អន់ខែ សា ណុំ បាំង ឡែង ឡឹង យីស៊ូ ប៉ានេ ប្រ្លឹះ បិកកាតយី។

២៤ ម្នាក់ កំឡាំង ណោះ ហៃ កា អ្នក បំប៉ យីស៊ូ លូ ម្នាក់ សិះ ផ្អែ ហោះ ណោះ អុះ អន់ខែ កា ប៉ាណាំ គូប ជិះ ទូក យូង ឡាក់ ប៉ាក់ ម្យ៉ាង កា ជានិម ភ្នៀ ណាំង យីស៊ូ។

២៥ អន់ខែ បំប៉ យីស៊ូ ប៉ាក់ ហាង ណោះ អន់ខែ កា អំបញ្ច ជា «ណែ យូ អីស ទីល ប៉ាក់ អា ទុញ កេះ ប ?»

២៦ យីស៊ូ រះ កា អន់ខែ ជា «អាញ បំរ រះ កា អន់ដីស អន់ អ្នក អន់ដីស ចាក ណាំង អាញ អ្នក ត្រក់ ញាន កា អន់ដីស ហ្នឹង ឡឹង សារ អំរ៉ាញ អីញ ណោះ អុះ យី ញាន កា អន់ដីស ទី សា ណុំ បាំង ផឹក ណោះ ហង។

២៧ ដៃ ប្រឹក ដាវ ភ្នៀ ក្រាន់ កា ទី សាណា សា ឡាក់ អ្នក អោម ហ្នឹង ណោះ ដៃ យី អន់ ទី សាណា ឡាក់ ផ្អែ លើយ លូ អន់ អាញ រឺស លើយ ឡាក់ សាណា ប៉ាណូស អាញ ចឹង អន់ កា អន់ដីស ខង ប្រ្លឹះ បិកកាតយី ទី តាំបាង កេះ ជា អាញ ត្រក់ ពុត អែ ខាក់»។

២៨ អន់ខែ អំបញ្ច លូ យីស៊ូ ជា «ញីន ត្រក់ ប្រឹក នីចម ភ្នៀ ចឹង ប្រឹក ដាវ កា ប្រ្លឹះ បិកកាតយី ?»

២៩ យីស៊ូ រះ ជា «ដាវ ប្រ្លឹះ បិកកាតយី យី អន់ អន់ដីស សៀ បក់ អែ ប្រើ ពិះ»។

៣០ អន់ខែ តើល យីស៊ូ ណារ៉ូ ជា «អីស ចឹង ប្រឹក ដាវ ញ៉ា ភ្នៀ តាំបាង អន់ ញីន អន់ហ្នាល់ លូ សៀ អីស ? អីស ប្រឹក សារ អំរ៉ាញ អីញ ញ៉ា ?

៣១ រត់ យ៉ាត់ ពិន សើត ពែ ផ្ទះ អន់ខែ ផ្អែ ពឹង ស្រែ តិស ពែ អន់ខែ ទី សា ណុំ ម៉ាណា ឡាក់ កា រះ កាណុង ផាបំ ប៉ានី ប្រ្លឹះ ជា រត់ ម៉ូសេ "ទី អន់ ណុំ បាំង ឡឹង ប្លែង កា អន់ខែ សា"»។

៣២ យីស៊ូ រះ កា អន់ខែ ជា «អាញ បំរ រះ កា អន់ដីស តាទីច អ្នក ត្រក់ ម៉ូសេ អុះ អន់ ណុំ បាំង ឡឹង ប្លែង ណោះ ហោះ កា កិញ អៀ អា ពី អាញ អន់ ណុំ បាំង តាទីច ឡឹង ប្លែង»។

៣៣ ណុំ បាំង ប្រ្លឹះ បិកកាតយី អន់ អា យី បក់ ជីវ ឡឹង ប្លែង លូ អន់ អាញ រឺស កា ប៉ាណូស ពឹង អង់កក់ កេះ»។

៣៤ អន់ខែ តើល យីស៊ូ ជា «អី ពី តាំងឡាក់ បំរ អីស អន់ ណុំ បាំង ណោះ កា ញីន លើយ»។

៣៥ យីស៊ូ តើល អន់ខែ ជា «អាញ អា ហង ឡាក់ ណុំ បាំង អន់ អាញ រឺស ណោះ។ ញើ ឡាក់ ណាំង អាញ បក់ ណោះ អ្នក ឡាយិត ណារ៉ូ ហង ញើ សៀ អាញ កា អ្នក ប្រើ ណារ៉ូ ដេល»។

៣៦ អាញ រះ កា អន់ដីស កេះ ជា អន់ដីស បំប៉ អាញ ដេល ហោះ កា អន់ដីស អ្នក សៀ អុះ។

៣៧ ទី ប៉ាណូស បក់ ពី អាញ មប អន់ កា អាញ ចឹង ពិះ ណាំង អាញ អាញ កា អ្នក តាំងហ្សិត ប៉ាណូស បក់ ពិះ ណាំង អាញ អុះ

៣៨ ខង អាញ ជីវ ឡឹង ប្លែង ភ្នៀ ប្រឹក ព្យយ ពុត ប្រ្លឹះ ឡាក់ ប្រើ អាញ ពិះ អ្នក ត្រក់ ប្រឹក ព្យយ ពុត អាញ ទៅ អុះ។

៣៩ កា ប៉ាច់ បក់ ប្រើ អាញ ពិះ ណោះ អែ បិច នី អៀះ ទី ប៉ាណូស បក់ អែ មប អន់ កា អាញ ណោះ អែ អ្នក បិច អន់ អាញ តាក់ អង់ហ្សិត បក់ ញើ ម៉ោញ ដូវ អុះ។ យី អែ អន់ អាញ តាក់ អង់រឺស សឹត អន់ខែ ប៉ាក់ ដាវ ប្រ្លឹះ តាក់សិន សារ ប៉ាណូស ទិខ្ល ទៀ។

៤០ ពី អាញ បិច អន់ ទី បក់ ហៃ ប៉ាក់ អាញ ឡាក់ គន អែ លូ សៀ អាញ អន់ ទី អាញ រឺស លើយ។ អាញ ចឹង តាក់ អង់រឺស សឹត អន់ខែ ណោះ ប៉ាក់ ដាវ អែ តាក់សិន សារ ប៉ាណូស ទិខ្ល ទៀ»។

៤១ ម្នាក់ ម៉ែត ណាំ ជា សុនសាត អ៊ីស្រាអែល កាប រ៉ាបិក រ៉ាចប កា យីស៊ូ ខង យីស៊ូ ជា «អាញ ឡាក់ ណុំ បាំង ជីវ ឡឹង ប្លែង»។

៤២ អន់ខែ កាប ជា «ប៉ាណូស អា សិច អែ យីស៊ូ គន រត់ យូស៊ីប ឡាក់ អែ អា ពិន អន់ហ្នាល់ ទីប ម៉ែត ទីប ពិះ ញ៉ា ត្រក់ អែ ជា ជីវ ឡឹង ប្លែង នី អៀ ឡាក់ ?»

៤៣ យីស៊ូ កាប កា អន់ខែ ជា «ផ្អែ រ៉ាដាប ឡុត ដៃ ប៉ាណាំ គូប កាប រ៉ាបិក រ៉ាចប ហង»។

៤៤ ជា ពី អាញ ឡាក់ ប្រើ អាញ ពិះ អែ អ្នក ប្រឹក អន់ កា ពុត ពូ ពិះ ណាំង អាញ អ្នក ញើ ម៉ោញ ដូវ អ្នក ពិះ ណាំង អាញ អុះ។ កា ប៉ាច់ អាញ ចឹង តាក់ អង់រឺស សឹត បក់ ញើ ណាំង អាញ ណោះ ប៉ាក់ ដាវ តាក់សិន សារ ទៀ។

* ៦:៣១ ៦:៣១ បំរ ហៃ ផាបំ អញ សើ ប៉ានេ ប្រ្លឹះ (ទំនុក/តម្កើង) ៧៨:២៤; ១០៤:៤០។

៤៥ កាណុង ផាប់ ប៉ានីរ ប្រ្រឹះ ម្ហូប វ៉ាតិយ ប្រ្រឹះ ទី ប្រាក់ រ៉ះ ជា "ប្រ្រឹះ បិកកាតយ័ ចឹង អនតត់ ប៉ាតោ កា ប៉ាណូស ទិខូ"។ ទិ បក់ សាំហ្គាំង ពី អាញ លូ សៀ សារ អើ អនតត់ ប៉ាតោ ម្ហូប ណោះ ចឹង ឡា ណាំង អាញ ឡូត។

៤៦ អូ ទី ពៀ យើយ ប័ប ពី អាញ ណោះ អុះ ទី ដឹង បក់ ឡាច់ ឡឹង ប្រ្រឹះ បិកកាតយ័ យី អាញ អា ហង ទី ប័ប ពី អាញ។

៤៧ អាញ ប័រ រ៉ះ កា អនដីស តាទីច បក់ ចំ សៀ អាញ បក់ ណោះ ចឹង ទី អាញ រ៉ុស លើយ។

៤៨ អាញ អា ហង ឡាក់ ណាំ បាំង អន អាញ រ៉ុស លើយ។

៤៩ «រតី យ៉ាក់ អនដីស លើត ពេ អនខែ ទី សា ណាំ ម៉ាណា ពឹង ស្រី តិស ខ្មែង ឡឹង ណោះ អនខែ តោ ទី។

៥០ ហះកា ណាំ បាំង ឡាក់ ជីរ ឡឹង ប្លែង ទី ខា នីអៀ ពៀ ទី សា កេះ បក់ ណោះ អូ តោ អុះ។

៥១ អាញ អា ហង ឡាក់ ណាំ បាំង ជីរ ឡឹង ប្លែង ឡាក់ អន ទី អាញ រ៉ុស។ ពៀ ទី សា ណាំ បាំង អា អើ ណោះ ចឹង ទី អាញ រ៉ុស លើយ។ ណាំ បាំង ឡាក់ អាញ ចឹង អន ណោះ យី ឡាកោ អាញ ទៅ យី អាញ អន សាំរ៉ាប់ កា ប៉ាណូស ទិខូ អន ទី អាញ រ៉ុស»។

៥២ ម្ហូប ម៉ែត ណាំ ជា សុនសាត អ៊ីស្រាអែល ប៉ាតែត លូ គូប ខាក់ អនខែ កាប ជា «អើ អា ចឹង អូ អន ឡាកោ អើ កា ពិស ស្ថា នីចម៍ ?»

៥៣ យីស៊ូ តើល អនខែ ជា «អាញ ប័រ រ៉ះ កា អនដីស តាទីច ជា អនដីស អូ សា បាំងខ្មែ លូ អែត ជាម ប៉ាណូស អាញ អនដីស អូ ទី អាញ រ៉ុស អុះ។

៥៤ ពៀ សា បាំងខ្មែ លូ អែត ជាម អាញ អើ ណោះ ចឹង ទី អាញ រ៉ុស លើយ។ អាញ ចឹង តាត់ អន រ៉ុស លើត អន ខែ ប៉ាក់ ដាវ តាត់ស៊ុន សារ ទៀ។

៥៥ បាំងខ្មែ អាញ ឡាក់ សាណា តាទីច ជាម អាញ ឡាក់ កាណាត អែត តាទីច ដេល។

៥៦ ពៀ សា បាំងខ្មែ លូ អែត ជាម អាញ អើ ណោះ យី អ្វី កាណុង អាញ ហង អាញ កា អ្វី កាណុង អើ ដេល។

៥៧ ពី អាញ ឡាក់ ប្រើ អាញ ពីរ អើ ឡាក់ តាំងឡា អាញ រ៉ុស។ អាញ ទី អាញ រ៉ុស ញន កា អើ នីចម៍ បក់ សា អាញ កា ចឹង ទី អាញ រ៉ុស ញន អាញ នីណោះ ដេល។

៥៨ អា យី ណាំ បាំង ឡាក់ ជីរ ឡឹង ប្លែង អូ ត្រត់ ឡាក់ កា ណាំ បាំង រតី យ៉ាក់ អនដីស ទី សា ណោះ អុះ ខ្មែង ឡឹង ណោះ អនខែ តោ ទី កេះ ហះកា បក់ ចំ សា ណាំ បាំង អា បក់ ណោះ ចឹង ទី អាញ រ៉ុស លើយ»។

៥៩ យីស៊ូ រ៉ះ សារ ទី អា ផះ អើ អ្វី បាំងខ្មែ ពូ កាណុង រោង ប៉ាក់ មៀង កា ជា នីម។

៦០ ផះ ម្ហូប សីរ អើ អៀង ដូរ ទី កាតាំង នីណោះ អនខែ កាប ជា «សារ អា ម្ហូប យីប ពៀ ចឹង ដាម សៀ ?»

៦១ យីស៊ូ អូ កេះ ឡឹង សារ អនខែ កាប វ៉ាបិក វ៉ាចប់ ឡឹង សារ ទី អា បះ អើ កាប កា ពូ ជា «នីចម៍ សារ ទី អា ប្រតី អន យច ពុត អនដីស អ្នាត សៀ ប ?

៦២ ជា អនដីស ប័ប ប៉ាណូស អាញ ហារ អ្វី ពឹង ប្លែង ចារ អាញ អ្វី ផះ អនខែល ពេ ទៅ ពុត អនដីស ចឹង យីត នីចម៍ ?

៦៣ ទី ដឹង ប៉ាដាត ប៉ាលឹង ប្រ្រឹះ ឡាក់ អន អាញ រ៉ុស សារ ប៉ាណូស ខំ ប្រតី ដាវ * អូ ទី ខា ញ៉ា អុះ។ ហះកា ប៉ានីរ អាញ រ៉ះ កា អនដីស ទី អា ស៊ុត កា ឡាច់ ឡឹង ប៉ាដាត ប៉ាលឹង ប្រ្រឹះ លូ អន អាញ រ៉ុស។

៦៤ ហះកា កាណុង កាំឡាក់ អនដីស បក់ អនដា អូ សៀ អុះ»។ យីស៊ូ អូ ឡឹង ប៉ាន់ដា ពេ កេះ បក់ ពៀ អូ សៀ លូ អើ អនហ្គាល់ បក់ ចឹង ប្រតី អូ ត្រត់ កា អើ។

៦៥ អើ រ៉ះ ជា «ខ ណោះ ហង បះ អាញ រ៉ះ កា អនដីស អូ ទី បក់ ពៀ ចឹង អូ ពីរ ប៉ាក់ អាញ ទី អុះ ជា ពី អាញ អូ អន អើ ពីរ»។

៦៦ គិត ណោះ ហង ទី សីរ អើ អៀង ដូរ អ្នាត អូ ចាក ពួយ អើ។ †

៦៧ ណោះ យីស៊ូ អំប័ព្វ លូ ម្ហូប សីរ អើ ១២ ដូរ ជា «នីចម៍ អនដីស អា បិច ឡាច់ អូ ចាក ពួយ អាញ ដេល ប ?»

៦៨ ស៊ីម៉ុន ពេត្រុះ តើល ជា «អី ពី តាំងឡា ញីន ចឹង ឡា ណាំង ពៀ ណាវ ? ខង ប៉ានីរ អីស ហង ឡាក់ ប៉ាណាំ អន ទី អាញ រ៉ុស លើយ។

៦៩ ញីន កា សៀ លូ អូ អនតត់ ជា អីស ឡាក់ ប៉ាណូស ដាក់ ត្រង់ ឡាក់ ប្រ្រឹះ បិកកាតយ័ ប្រើ ពីរ តាទីច»។

S ៦:៤៥ ៦:៤៥ សារ អា ឡាច់ ឡឹង អេសាយ ៥៤:១៣។ * ៦:៦៣ ៦:៦៣ សារ ប៉ាណូស ខំ ប្រតី ដាវ ពៀត គុល «បាំងខ្មែ»។ † ៦:៦៦ ៦:៦៦ សីរ យីស៊ូ ទី អៀង អូ កា ញ៉ាង វ៉ាហ្គង ដូរ ហះកា ទី ១២ ដូរ ឡាក់ អើ អើស ប្រើ រ៉ះ ប៉ាតាង អើ។ សីរ ឡាក់ អ្នាត សៀ អើ អូ ត្រត់ ម្ហូប ១២ ដូរ ណោះ អុះ។

៧០ យីស៊ូ តើល អន់ខែ ជា «ញ៉ា អូ ត្រក់ អាញ ប រើស អ្យក់ អន់ដីស ១២ ដូរ អា ? ហះកា កាណាង កាំឡាំង អន់ ដីស អា ទី ម៉ោញ ដូរ រៀប ឡាក់ កា ប្រ្រឹះ បឹត សាតាំង»។

៧១ អា យី យីស៊ូ កាប ឡឹង សារ យូដះ ឡាក់ គន ស៊ីម៉ូន អីសាគារីយ៉ុត ឡាក់ អ្នែ កាណាង មូត ១២ ដូរ ណោះ ដេល ខង អែ ចឹង អូ ត្រក់ កា យីស៊ូ អុះ។

៧

សារ យីស៊ូ ឡាក់ ប៉ាក់ មៀង យេរូសាឡឹម កៀ ប្រឹត ប៊ុន វ៉ាណោះ

១ អន់តីត ឡឹង ណោះ យីស៊ូ ចាក ដឹង ពីង ខេត កាលីឡេ ឡុត អែ អូ ចៃ កេះ ឡាក់ ប៉ាក់ ខេត យូដា ខង មូត ម៉ែត ណាំផា សុនសាត អ៊ីស្រាអែល ណាំង ប៉ាន់តោ អែវ។

២ ផះ ណោះ ក្យាម ចឹង ទិល ដាវ ប៊ុន មូត សុនសាត អ៊ីស្រាអែល កេះ ឡាក់ ពូ អែវ ជា ប៊ុន វ៉ាណោះ *។

៣ ទិល នីណោះ អុះៗ អែវ រះ កា អែវ ជា «អីស ឡាក់ ឡឹង ចារ អា ឡាក់ ប៉ាក់ ខេត យូដា តោ ពិ កៀ អន់ មូត សីះ អីស ប៊ីប៊ី សារ អំវ៉ាញ អីញ អីស ប្រឹត ណោះ ដេល

៤ ខង ពៀ ប៊ុត កា ឡុកោ លេ លែង សិច ពូ អូ អោន អុះ សារ អំវ៉ាញ អីញ ឡាក់ ពូ ប្រឹត ណោះ។ ជា អីស ប្រឹត សារ អំវ៉ាញ អីញ កេង ខាក់ ណោះ ត្រក់ តាំបាង អន់ ប៉ាណូស ទិដូ ប៊ីប៊ី ដេល»។

៥ យី អុះៗ អែវ កា អូ សៀ អែវ ដេល។

៦ យីស៊ូ តើល អន់ខែ ជា «ដាវ អាញ ត្រក់ ឡាក់ បើ តាន់ ទិល អុះ ហះកា អន់ដីស ប៊ុត ឡាក់ ដាវ ចំ កា ទី។

៧ ប៉ាណូស ពីង អង់កក់ តេះ អា អូ អូ អូ ណីស កា អន់ដីស អុះ ហះកា ពូ អូ ណីស កា អាញ ខង អាញ រះ ជា សារ ពូ ប្រឹត ណោះ យី សារ អូ ដាក់»។

៨ យីស៊ូ ជា «ហាក់ អុះៗ អន់ដីស ឡាក់ ម៉ុត ប៊ុន អន់ខូ លូ ពូ ណោះ ពិ ហះកា អាញ បើ ឡាក់ អុះ ខង បើ ទិល ដាវ អាញ»។

៩ ប៉ាក់ អែវ កាប ឡឹង សារ ណោះ កេះៗ អែវ កា អ្នែ ពីង ខេត កាលីឡេ ណោះ ទៅ ហាង។

១០ ហះកា ប៉ាក់ អុះៗ អែវ ចាក ឡាក់ ប៉ាក់ ប៊ុន វ៉ាវ៉ាច់ កេះ អែវ កា ឡាក់ ដេល ហះកា អែវ ចាក អូ អន់ ពូ ប៊ីប៊ី អុះ។

១១ កាណាង វ៉ាងវ៉ាង ប៊ុន ណោះ មូត ម៉ែត ណាំផា សុនសាត អ៊ីស្រាអែល ចាក ណាំង យីស៊ូ អន់ខែ អំប័ញ ជា «ប៉ាក់ ចំ បក់ ណោះ អែវ អ្នែ ?»

១២ ទី កាំឡាំង អៀង កាប កាហៀច លូ គូប សោប ឡឹង សារ យីស៊ូ បក់ អន់ដា ជា «អែវ យី ប៉ាណូស ដាក់» បក់ អន់ដា ណារ ជា «អូ អុះ អែវ ណោះ យី ប៉ាណូស ខុ ចាក ប៉ាលូ ពូ»។

១៣ ហះកា អូ ទី ពៀ ខិន កាប ឡឹង សារ យីស៊ូ ណោះ អន់ កាំឡាំង អៀង កាតាំង អុះ ខង ពូ អូត កា មូត ម៉ែត ណាំ ជា។

១៤ ប៉ាក់ ប៊ុន ណោះ ទិល ប៉ែង ប៉ាន់ ដាវ កេះ យីស៊ូ កា ហារ ប៉ាំងហៀន ពូ ពីង ចារ រ៉ាំង រ៉ាម៉ះ ។

១៥ ផះ ណោះ មូត ម៉ែត ណាំផា សុនសាត អ៊ីស្រាអែល ញម ខាក់ អន់ខែ កាប ជា «ប៉ាណូស អា អូ ទី ហៀន អុះ ញ៉ា ត្រក់ អែវ អូ អ្នែ អៀង នីអៀ ?»

១៦ យីស៊ូ តើល អន់ខែ ជា «សារ ឡាក់ អាញ ប៉ាំងហៀន អា អូ ត្រក់ ឡាក់ ឡឹង អាញ អុះ យី ឡាក់ ឡឹង ប្រ្រឹះ ឡាក់ ប្រើ អាញ ពីះ។

១៧ ពៀ ប៊ុត ប្រឹត ពូយ ពុត ប្រ្រឹះ បក់ ណោះ ចឹង អូ ជា សារ អាញ ប៉ាំងហៀន អា ឡាក់ ឡឹង ប្រ្រឹះ ញ៉ា ឡាក់ ឡឹង អាញ ទៅ។

១៨ ពៀ កាប អេង កា ឡុកោ ទៅ បក់ ណោះ អែវ ប៊ុត កា ឡុកោ លេ លែង សិច ហាង ហះកា បក់ ប៊ុត កា ប្រ្រឹះ ឡាក់ ប្រើ អែវ ពីះ លេ លែង សិច បក់ ណោះ យី ដាក់ ត្រង់ តាទីច កាណាង ឡុកោ អែវ កា អូ ទី សារ តាំញូង អុះ។

១៩ ម៉ូសេ អន់ ចាបាប ប្រ្រឹះ កា អន់ដីស កេះ ហះកា កាណាង កាំឡាំង អន់ដីស អា អូ ទី ពៀ ប្រឹត ពូយ ចាបាប ណោះ អុះ។ ញ៉ា ត្រក់ អន់ដីស ណាំង ប៉ាន់តោ អាញ នីអៀ ?»

២០ មូត ប៉ាសុន តើល ជា «ប្រ្រឹះ បឹត ម៉ុត ពីង អីស កេះ តះ ពៀ ណាំង ប៉ាន់តោ អីស ?»

២១ យីស៊ូ តើល ពូ ជា «អាញ ទី ប្រឹត ដាវ ម៉ោញ ពីង ដាវ វ៉ាឡុវ ហះកា អន់ដីស ទិដូ ញម។

* ៧:២ ៧:២ ប៊ុន វ៉ាណោះ អា សុនសាត អ៊ីស្រាអែល ប្រឹត ទញ តាប៊ុះ ដាវ។ ត្រឹប ខាបខ្ល ប្រឹត វ៉ាណោះ អ្នែ កៀ កាចាំង ឡឹង អក់ យ៉ាក់ អន់ខែ អ្នែ ពីង វ៉ាណោះ ទី ៤០ សាណាវ ផះ អន់ខែ ចាក ពីង ត្រៃវីតីស អន់តីត ឡឹង ប្រ្រឹះ បឹត កាតយី តង អន់ខែ អន់ វ៉ាវ៉ាច់ ឡឹង ប៉ាថេត អីស៊ីប។ ផះ វ៉ាងវ៉ាង តាប៊ុះ ដាវ ណោះ មូត ត្រក់ វ៉ាម៉ះ ប្រ្រឹះ អោះ ទៀត កៀ កាចាំង ជា ប្រ្រឹះ អន់ ទៀត កា អក់ យ៉ាក់ អន់ខែ អេត សេត តោ ដេល។

២២ ម៉ូសេ ប្រើ អន់ដីស កាសិត អង់ការ កា គន កាម៉ាក់ (តាទីច អែវី សារ ណោះ អូ ត្រង់ ឡាច់ ឡឹង ម៉ូសេ អុះ យី រីក យ៉ាក់ អន់ដីស សើត ពៃ ប្រើ ណោះ) ទីល នីណោះ អន់ដីស កាសិត អង់ការ កា ពូ ពឹង ដាវ វ៉ាឡូរ ដេល ។[†]

២៣ ផា អន់ដីស កាសិត អង់ការ ពឹង ដាវ វ៉ាឡូរ កៀ ប្រីត ពូយ ចាបាច់ ម៉ូសេ ទីល នីណោះ ញ៉ា ត្រង់ អន់ដីស អីក កា អាញ តាត អន់ដាត់ ប៉ាណូស អីត ពូ ប៉ាញ ទីប ឡាកោ ពឹង ដាវ វ៉ាឡូរ ?

២៤ ផេ តាតស៊ុន សារ កា ពូ ញាន កា សារ អន់ដីស ប៉ប យី ត្រង់ តាតស៊ុន សារ ពូយ សារ តាទីច ។

២៥ ទី ប៉ាណូស ឡឹង មឿង យេរូសាឡឹម បក់ អន់ដា កាប ផា «អែវី អា ហង ឡាក់ ពូ ណាំង ប៉ានតោ ។

២៦ ហៃ អែវី កាប ពឹង អន់តិគី កាំឡាំង ហះកា អូ ទី ពៀ កាប កា អែវី អុះ យី អែវី មូត ម៉ែត ណាំផា ពិន អូ អន់តត ផា អែវី បក់ ប្រ្លះ អើស ប្រើ ប្រីត សាដាច់ តាទីច ហង តាម ហៃ ។

២៧ ហះកា ប៉ាក់ បក់ ប្រ្លះ អើស ប្រើ ប្រីត សាដាច់ ពិះ ទៀ អូ ទី ពៀ អូ អន់តត ផា អែវី ពិះ ឡឹង ចំ ណោះ អុះ ។ កា ប៉ាច់ អែវី អា ពិន អូ អន់តត កេះ ផា អែវី ពិះ ឡឹង ចំ ណោះ ។»

២៨ ផះ ណោះ យីស៊ូ បាំង ហៀន កាំឡាំង ពឹង ចារ រោង រ៉ាម៉ះ អែវី កាប ម៉ែ ៗ ផា «អន់ដីស ផា អន់ហ្គាល់ អាញ លូ អូ អន់តត អាញ ពិះ ឡឹង ចំ ដេល ។ ហះកា អាញ ពិះ អូ ត្រង់ ញាន កា អាញ បិច ពិះ អុះ យី ប្រ្លះ បិកកាតយី ប្រើ អាញ ពិះ តាទីច ហះកា អន់ដីស អូ អន់ហ្គាល់ អែវី អុះ ។

២៩ ហះកា អាញ អន់ហ្គាល់ អែវី ខង អាញ ឡាច់ ឡឹង អែវី យី អែវី ឡាក់ ប្រើ អាញ ពិះ ។»

៣០ កាតាំង អែវី កាប នីណោះ ពូ កា ណាំង រ៉ុប យីស៊ូ ហះកា អូ ទី ពៀ ខិន ម៉ុត រ៉ុប អែវី អុះ ខង ដាវ កាំឡាក់ ម៉ះ អែវី បើ ទីល ។

៣១ កាណុង កាំឡាំង ណោះ ទី ប៉ាណូស អៀង ដូរ សៀ យីស៊ូ ពូ កាប ផា «ហៃ អែវី តាំបាង សារ អំវាញ អីញ អៀង ខាក់ នីអៀ អែវី តាទីច ហង បក់ ប្រ្លះ អើស ប្រើ ប្រីត សាដាច់ ណោះ ។»

៣២ មូត ផា វ៉ាស៊ី ទី កាតាំង ពូ រះ កាហៀច ឡឹង សារ យីស៊ូ នីអៀ មូត ម៉ែត ត្រាត់ រ៉ាម៉ះ ប្រ្លះ លូ មូត ផា វ៉ាស៊ី កា ប្រើ មូត តាហាន ឡាក់ ញ៉ាម រោង រ៉ាម៉ះ ឡាក់ រ៉ុប យីស៊ូ ។

៣៣ យីស៊ូ កាប ផា «អាញ ចឹង អែវី លូ អន់ដីស បា បើត ណារ៉ូ អូ ទុញ អុះ កេះ ណោះ អាញ ចឹង សើត ប៉ាក់ ប្រ្លះ ឡាក់ ប្រើ អាញ ពិះ ពៃ ណារ៉ូ ហង ។

៣៤ អន់ដីស ចឹង ពូយ ណាំង អាញ ហះកា ណាំង អូ ប៉ប អុះ ខង អន់ដីស អូ អូ ឡាក់ អុះ ប៉ាក់ ចារ អាញ ឡាក់ ណោះ ។»

៣៥ មូត ម៉ែត ណាំផា សុនសាត អ៊ីស្រាអែល កាប លូ គូប ផា «អែវី អា យីត ចឹង ឡាក់ ប៉ាក់ ចំ បះ ពិន ចឹង ណាំង អែវី អូ ប៉ប ? ញ៉ា អែវី យីត ចឹង ឡាក់ ប៉ាក់ មូត សុនសាត ពិន ឡាក់ អែវី ប៉ាក់ ប៉ាចេត អន់ទៀត ណោះ កេះ ណោះ បាំង ហៀន មូត សុនសាត អន់ទៀត ណោះ ប ?

៣៦ ប៉ានីរ អែវី កាប ផា «អន់ដីស ចឹង ណាំង អាញ ហះកា ណាំង អូ ប៉ប អុះ ចារ អាញ ឡាក់ ណោះ អន់ដីស អូ អូ ឡាក់ ដេល ។ សារ អែវី កាប អា ទី ណាំ នីចម ?» ។

៣៧ ពឹង ដាវ អន់តិគី ឡាក់ ពូ ប្រីត តាត អង់កេះ ប៊ុន ណោះ ឡាក់ ដាវ សាំខាន់ ហ្វិត យីស៊ូ អែវី ហះ ម៉ាក់ កាំ ឡាំង អែវី កាប ម៉ែ ៗ ផា «ពៀ ប្រហឹង ទៀក ចុ ឡាក់ ប៉ាក់ អាញ កេះ ណោះ អែត ពិ ។

៣៨ ពៀ សៀ អាញ អែវី ណោះ ចឹង ទី ទៀក តាំងលេ ឡាក់ អន់ អាញ រ៉ុស ហូរ ឡាច់ ឡឹង អែវី ឡាក់ កា ពូ ទី ច្រាត់ រះ ពឹង ផាប ប៉ានីរ ប្រ្លះ ។»

៣៩ អែវី កាប នីអៀ យី បិច រះ ឡឹង សារ ប៉ាដាត់ ប៉ាលឹង ប្រ្លះ ឡាក់ បក់ សៀ អែវី ចឹង ត្រង់ ទី ខង ផះ ណោះ ប្រ្លះ បិកកាតយី បើ អន់ ប៉ាដាត់ ប៉ាលឹង អែវី អុះ ខង ប្រ្លះ បើ តានី តាំប៉ោក យីស៊ូ អន់ ពូ ប៉ានេ ។

៤០ ផះ កាំឡាំង កាតាំង សារ អា កេះ ទី បក់ អន់ដា កាប ផា «អែវី អា យី វ៉ាគីយ ប្រ្លះ ឡាក់ ពិន អែវី ក្បាត់ ណោះ ហង ។»

៤១ បក់ អន់ដា កាប ផា «អែវី អា យី បក់ ប្រ្លះ អើស អន់ ប្រីត សាដាច់ ។» ហះកា បក់ អន់ដា ណារ៉ូ កាប ប៉ាតែក ផា «បក់ ប្រ្លះ អើស អន់ ប្រីត សាដាច់ ណោះ អូ ត្រង់ ពិះ ឡឹង ខេត កាលីឡេ អុះ ។

៤២ ញ៉ា កាណុង ផាប ប៉ានីរ ប្រ្លះ អូ ទី រះ ប ផា បក់ ប្រ្លះ អើស អន់ ប្រីត សាដាច់ ណោះ ចឹង ពិះ ឡឹង ផ្លង រ៉ាច់ សា ដាច់ ដាវិត លូ អែវី ចឹង ពិះ ឡឹង ស្រុក បេតាលេហឹម ឡាក់ ស្រុក កាណោត សាដាច់ ដាវិត ដេល ?»

៤៣ ទីល នីណោះ ពូ កា តាប៉ូញ លូ គូប សោប ញាន កា យីស៊ូ ។

† ៧:២២ ៧:២២ គួន តាឡាប យើយ ម៉ះ សុនសាត អ៊ីស្រាអែល យី អន់ខេ យើយ កាសិត អង់ការ កា គន កាម៉ាក់ អន់ខេ តាំងហាម ដាវ អន់តត ឡឹង កើត គន យី ដាវ ណោះ ត្រង់ ពឹង ដាវ វ៉ាឡូរ កាតាម ។ ប៉ះ ហៃ ចាបាច់ មូត លេវី (លេវីនីយ) ១២:៣ ។

- ៤៤ កាណ្ណង កាំឡាំង ពូ ណោះ ទី បក់ អន់ខែ បិច រ៉ុប យីស៊ូ ហះកា អូ ទី ញើ ខិន ម៉ុត រ៉ុប អើ អុះ។
- ៤៥ កេះណោះ មូត តាហាន ឡាក់ ញ៉ាម រោង រ៉ាម៉ះ កា ឡាក់ ប៉ាក់ មូត ម៉ែត ក្រាក់ រ៉ាម៉ះ ប្រ្រើះ លូ មូត ផាវ៉ាស៊ី។ មូត ណោះ អំបំញ អន់ខែ ផា «ញ៉ា ត្រក់ អន់ដីស អូ រ៉ុប អើ ណោះ អ្យក់ ពីះ ប៉ាក់ អា ?»
- ៤៦ មូត តាហាន តើល ផា «អូ យើយ ទី ញើ កាប ឡាក់ កា អើ ណោះ អុះ»។
- ៤៧ មូត ផាវ៉ាស៊ី កាប កា អន់ខែ ផា «ញ៉ា អើ ទី ប៉ាលូ អន់ដីស ដេល ប ?»
- ៤៨ កាណ្ណង កាំឡាំង មូត ម៉ែត ណាវ៉ា លូ មូត ផាវ៉ាស៊ី អូ ទី ញើ សៀ អើ អុះ។
- ៤៩ ទី ដឹង មូត ប៉ាសុន ឡាក់ អូ អូ ចាបាប សៀ អើ។ អន់ខែ ណោះ ស៊ុត កា មូត ប្រ្រើះ ប៉ាស្យាប កេះ»។
- ៥០ កាណ្ណង កាំឡាំង មូត ផាវ៉ាស៊ី ណោះ ទី កាម៉ាក់ ម៉ោញ ដូរ សិច នីតុដេម បក់ ឡាក់ ចាចាក់ ប៉ាក់ យីស៊ូ ផះ កាម៉ាំង អន់ខ្រួល ពៃ អើ កាប ផា
- ៥១ «តាម ចាបាប ម៉ះ ពិន អូ ត្រក់ អ្យក់ ពូ ចែត ម៉ុត អន់ខ្រួល អុះ ផា បើ កាតាំង ពូ រ៉ះ ឡឹង សារ អើ យច លូ ផា បើ កាតាំង អើ តើល សារ ពូ ច្រោម អើ ណោះ»។
- ៥២ ពូ តើល ផា «ញ៉ា អីស មូត កាលីឡេ ដេល ប ? ហក់ អីស យឹត ហៃ អូ យើយ ទី រ៉ាគីយ ប្រ្រើះ អើ ចំ កើត ឡឹង ខេត កាលីឡេ អុះ»។[‡]
- [
- ៥៣ កេះណោះ អន់ខែ កា ស៊ីត ប៉ាក់ ហី ញើ ហី អើ ហង

៨

- ១ ហះកា យីស៊ូ ឡាក់ ប៉ាក់ ប៉ានិម តើម អូលេវ ឡុត។
- ២ ប៉ាក់ កាលី អើ ស៊ីត ប៉ាក់ រោង រ៉ាម៉ះ ណារ៉ុ។ មូត ប៉ាសុន ទិខ ឡាក់ ប៉ាក់ ចារ អើ ណោះ អើ កា អង់អ្នែ ប៉ាំងហៀន ពូ។
- ៣ ផះ ណោះ ណោយូ ប៉ាំងហៀន ចាបាប លូ មូត ផាវ៉ាស៊ី អន់ខែ ទី រ៉ុប អង់កាន់ ម៉ោញ ដូរ ផះ តែប លូ កាម៉ាក់។ អន់ ខែ អ្យក់ អង់កាន់ ណោះ អន់ អ្នែ ពឹង អន់គិគី កាំឡាំង អៀង
- ៤ កេះណោះ រ៉ះ លូ យីស៊ូ ផា «ណោយូ ពូ រ៉ុប អង់កាន់ អា ផះ អើ តែប លូ កាម៉ាក់ រ៉ាលង កល់ ក្លោ អើ។
- ៥ កាណ្ណង ផាប ចាបាប ប្រ្រើះ រ៉ាគី មូសេ រ៉ះ ប្រើ ពិន អ្យក់ អំហ្គោ ហីរ ប៉ាន់តោ អ្នាត អង់កាន់ នៃវ អា។ កាប៉ាច់ អីស ចឹង យឹត នីតុម៉ ?»
- ៦ អន់ខែ អំបំញ នីណោះ យី បិច សាត់ លូង យីស៊ូ កៀ ម៉ាក់ ទី សារ ច្រោម អើ ហះកា យីស៊ូ អង់កុញ ច្រាត់ កេះ លូ សារ៉ោ តី។
- ៧ ញាន កា អន់ខែ អំបំញ តាឡាម យីស៊ូ កា អូរ អន់តាវ រ៉ះ កា អន់ខែ ផា «កាណ្ណង កាំឡាំង អន់ដីស អា បក់ ចំ អូ ទី សារ យច ឡាក់ អន់ បក់ ណោះ អ្យក់ អំហ្គោ ហីរ ប៉ាន់តោ អង់កាន់ អា អន់ខ្រួល ឡឹង ពូ ពិ»។
- ៨ កេះណោះ យីស៊ូ អង់កុញ ច្រាត់ កេះ ណារ៉ុ។
- ៩ សាត់ អន់ខែ កាតាំង យីស៊ូ កាប នីណោះ អន់ខែ កា ចាក់ ឡាច់ ឡឹង ចារ ណោះ ម៉ោញ ទង ម៉ោញ ដូរ ម៉ោញ ទង ម៉ោញ ដូរ ឡឹង ប៉ាណូស បក់ ក្រាក់ ឡឹង ពូ លើយ ទីល ទី អ្នែ សល់ ដឹង យីស៊ូ លូ អង់កាន់ ណោះ ហង។
- ១០ ណោះ យីស៊ូ កា អូរ អន់តាវ កេះណោះ អើ កាប លូ អង់កាន់ ណោះ ផា «អី ណាង មូត បក់ កាប កា អីស ពៃ ទី ប៉ាក់ ចំ អន់ខែ ឡាក់ ណោះ ? អូ ទី ញើ ចឹង ចែត ម៉ុត អីស ហង ប ?»
- ១១ អង់កាន់ ណោះ តើល ផា «អូ ទី កេះ ពិ តាំង ឡាក់»។ យីស៊ូ រ៉ះ កា អើ ផា «អាញ កា អូ ចែត ម៉ុត អីស ដេល។ ហក់ ចាក់ ស៊ីត ពិ ហះកា គីត អៀ ប៉ាក់ ម៉ាក់ អីស ដៃ ប្រីត យច ណារ៉ុ ហង ហោត»។
- សារ យីស៊ូ ផា ឡាកោ អើ យី តាតារ តាត់ តាតារ ពឹង អង់កក់ កេះ
- ១២ យីស៊ូ រ៉ះ កា មូត ប៉ាសុន ម៉ោញ ទង ណារ៉ុ ផា «អាញ យី តាតារ តាត់ តាតារ ពឹង អង់កក់ កេះ ញើ ចាក់ ពូយ អាញ បក់ ណោះ អូ ចាក់ ទ្រង ម៉ាម៉ាំង អុះ យី អន់ខែ ចឹង ទី តាតារ ប៉ាណា អន់ ទី អាញ អ្នែ រ៉ុស»។
- ១៣ មូត ផាវ៉ាស៊ី តើល អើ ផា «អីស រ៉ះ សារ ឡាកោ អីស ទៅ សារ អីស រ៉ះ ណោះ អូ ទី ខា អុះ *»។
- ១៤ យីស៊ូ តើល អន់ខែ ផា «យី អាញ រ៉ះ ឡឹង សារ ឡាកោ អាញ ទៅ កាតាម កា សារ អាញ រ៉ះ ណោះ ទី ខា ដេល ខង អាញ អូ អន់តត់ កា ឡាកោ អាញ ពិះ ឡឹង ចំ ឡាក់ ប៉ាក់ ចំ ហះកា អន់ដីស អូ អូ កា អាញ ពិះ ឡឹង ចំ ឡាក់ ប៉ាក់ ចំ អុះ។
- ១៥ អន់ដីស តាត់ស៊ុន សារ កា ពូ គុន ប៉ាណូស ហះកា អាញ អូ តាត់ស៊ុន សារ កា ញើ នៃវ អា អុះ។

[‡] ៧:៥២ ញា ពូ ច្រាត់ លូ តី ម៉ោញ ចំលូន ឡាក់ ច្រាត់ អន់ខ្រួល ឡឹង ពូ អូ ទី ៧:៥៣-៨:១១ អុះ។ * ៨:១៣ ៨:១៣ ពូ ផា ប៉ានីរ យីស៊ូ កាប អូ ទី ខា ញាន កា អូ ទី ផាញាន រ៉ះ ប៉ាឡាក់ ឡឹង សារ ណោះ ទីល នីណោះ ពូយ ចាបាប ពូ អូ ត្រក់ សៀ សារ ណោះ អុះ។

១៦ ជា អាញ តាតស៊ិន សារ កា ពូ សារ អាញ តាតស៊ិន ណោះ កា ត្រង់ ពូយ សារ តាទីច ដេល ខង អូ ត្រង់ ដឹង អាញ អុះ តាតស៊ិន សារ យី ទី អាញ លូ ពី អាញ ឡាក់ ប្រើ អាញ ពី៖ ញីន តាតស៊ិន សារ កា ពូ អន់ខូ។

១៧ កាណាង ចាបាប ម៉ះ អន់ដីស ទី រ៉ះ ជា ជា ទី ប៉ាណូស ញៀរ ដូរ ប្រឹក ជាញ៉ាន ណោះ ពូ កាក់ ហង។†

១៨ ទីល នីណោះ អាញ អា ហង ប្រឹក ជាញ៉ាន កា ឡាកោ អាញ ទៅ ពី អាញ ឡាក់ ប្រើ អាញ ពី៖ កា ប្រឹក ជាញ៉ាន កា អាញ ដេល»។

១៩ ពូ អំបញ្ច អើ ជា «ប៉ាក់ ចំ ពី អីស ណោះ អើ អ្វី?» យីស៊ូ តើល ពូ ជា «អន់ដីស អូ អន់ហ្គាល់ អាញ ពី អាញ កា អន់ដីស អូ អន់ហ្គាល់ ដេល។ ជា អន់ដីស អន់ហ្គាល់ អាញ ណោះ អន់ដីស ចឹង អន់ហ្គាល់ ពី អាញ ដេល»។

២០ យីស៊ូ កាប អា ផះ អើ បាំងហៀន ពូ ពីង ចារ រាំង រ៉ាម៉ះ ត្រង់ ហះ ចារ ពូ ចែក ហ៊ុប សរ៉ាប ចែក លៀន អន់ កា ប្រ្លះ ហះ កា អូ ទី បក់ ញៀ រ៉ុប អើ អុះ ខង បើ ទីល ដារ កាំឡាក់ ម៉ះ អើ។

២១ យីស៊ូ រ៉ះ កា ពូ ម៉ោញ ទង ណារ៉ូ ជា «អាញ ចឹង ឡាច់ ចាក ហង អន់ដីស ចឹង ពូយ ណាំង អាញ ហះ កា អន់ ដីស ត្រង់ តោ ទីប ប្រ្លះ ចឹង អ្យក់ យ៉ូ លើយ សារ អន់ដីស យច។ ចារ អាញ ចឹង ឡា ណោះ អន់ដីស អូ អូ ឡា អុះ»។

២២ មូត ម៉ែត ណាំ ជា សុនសាត អ៊ីស្រាអែល កាកាប លូ គូប អន់ខែ ជា «ញ៉ា អើ ចឹង ប៉ាន់ តោ ឡាកោ ទៅ ប បះ អើ ជា "ប៉ាក់ ចារ អាញ ចឹង ឡា ណោះ អន់ដីស អូ អូ ឡា អុះ?"»

២៣ យីស៊ូ រ៉ះ កា ពូ ណារ៉ូ ជា «អន់ដីស កើត ពីង អង់កក់ តេះ អា ហះ កា អាញ ពី៖ ឡឹង ប្លែង។ អន់ដីស ទី ពុត គុន ប៉ាណូស ដោច ដាច កា ប៉ាច់ អាញ អូ ទី ពុត គុន ប៉ាណូស អុះ។

២៤ ខ អា ហង បះ អាញ រ៉ះ កា អន់ដីស ជា អន់ដីស ត្រង់ តោ ទីប ប្រ្លះ ចឹង អ្យក់ យ៉ូ លើយ សារ អន់ដីស យច ខង អន់ដីស អូ ចៃ ស្មើ អាញ ៖ អន់ដីស ចឹង តោ ទីប ប្រ្លះ ចឹង អ្យក់ យ៉ូ សារ យច ហង»។

២៥ ពូ អំបញ្ច អើ ណារ៉ូ ជា «ញៀ អីស អា?» អើ តើល ជា «ឡាក់ កា អាញ រ៉ះ កា អន់ដីស ឡឹង ប៉ាន់ ដា ពែ កេះ។

២៦ អាញ ទី សារ អៀង ត្រង់ កាប លូ ត្រង់ តាតស៊ិន កា អន់ដីស ហះ កា សារ អាញ រ៉ះ កា អន់ដីស ណោះ ស៊ុត កា សារ អាញ កាតាំង ឡឹង បក់ ប្រើ អាញ ពី៖ ត្រឹប សារ អើ រ៉ះ ណោះ យី ដាក់ ត្រង់ តាទីច»។

២៧ អន់ខែ អូ ហ្គង អុះ កា យីស៊ូ រ៉ះ ឡឹង សារ ពី អើ ណោះ។

២៨ ទីល នីណោះ យីស៊ូ រ៉ះ កា អន់ខែ ណារ៉ូ ជា «ប៉ាក់ អន់ដីស លឹក ប៉ាណូស អាញ ទៀ ៩ ណោះ អន់ដីស ចឹង អន់ហ្គាល់ អាញ ហង * អន់ដីស កា ចឹង អូ អន់តត ជា ទី ងារ ញ៉ា ឡាក់ អាញ ទី ប្រឹក អូ ត្រង់ អាញ អេង កា ឡាកោ អាញ ទៅ អុះ ទី សារ អាញ កាប យី អាញ កាប ពូយ សារ ពី អាញ ទី បាំងហៀន អាញ ណោះ ហង។

២៩ ប្រ្លះ ឡាក់ ប្រើ អាញ ពី៖ អើ អ្វី អន់ខូ លូ អាញ លើយ អើ អូ អ្នក អាញ អន់ អាញ អ្វី ម៉ោញ ដូរ អុះ ខង អាញ ប្រឹក ងារ ញ៉ា ឡាក់ ត្រង់ ពុត អើ លើយ»។

៣០ ផះ យីស៊ូ រ៉ះ សារ ទីណោះ ទី ប៉ាណូស អៀង ដូរ ស្មើ អើ។

៣១ ផះ ណោះ យីស៊ូ រ៉ះ កា សុនសាត អ៊ីស្រាអែល ឡាក់ ស្មើ អើ ណោះ ជា «ជា អន់ដីស រ៉ាប ស្មើ ប៉ានីរ អាញ លើយ ណោះ អន់ដីស សីរ អាញ តាទីច ហង។

៣២ អន់ដីស ចឹង អន់ហ្គាល់ សារ តាទីច សារ តាទីច ចឹង តង់ អន់ដីស អន់ រ៉ាប ស្មើ ឡឹង កេះ ទុច»។

៣៣ អន់ខែ តើល យីស៊ូ ជា «ញីន យី គន សោ រតី អាប្រាហាំ ញីន អូ យើយ កេះ ទុច ពូ អុះ ញ៉ា ត្រង់ អីស ជា "អន់ដីស ចឹង រ៉ាប ស្មើ កេះ ទុច" នីណោះ ឡុត?»

៣៤ យីស៊ូ តើល ជា «អាញ ប៉រ រ៉ះ កា អន់ដីស តាទីច ញៀ ប្រឹក យច ប៉ាណូស ណោះ អើ កេះ ទុច សារ យច ហង។

៣៥ មូត ទុច ពូ អូ អ្វី កាណាង ហី លើយ អុះ ទី ដឹង គន ពី តាំង ឡា ណោះ ហង អ្វី កាណាង ហី ណោះ លើយ។

៣៦ ជា គន ប្រ្លះ តង់ អន់ដីស ណោះ អន់ដីស ចឹង រ៉ាប ស្មើ កេះ ទុច តាទីច ហង។

៣៧ អាញ អូ ដេល កា អន់ដីស គន សោ អាប្រាហាំ ហះ កា អន់ដីស ណាំង ប៉ាន់ តោ អាញ ខង ប៉ានីរ អាញ អូ អ្វី កាណាង ពុត អន់ដីស។

៣៨ អាញ កាប ឡឹង សារ ញ៉ា ឡាក់ អាញ ទី ប៉ប ពីង ពី អាញ ផះ អាញ អ្វី អន់ខូ លូ អើ កា ប៉ាច់ អន់ដីស ប្រឹក ពូយ សារ ញ៉ា ឡាក់ អន់ដីស ទី កាតាំង ឡឹង ពី អន់ដីស ដេល»។

† ៨:១៧ ៨:១៧ បំរ ហៃ សារ អន់ ចាបាប លឹក ទី ញៀរ (ចោទីយ/កថា) ១៧:៦; ១៩:១៥។ ‡ ៨:២៤ ៨:២៤ អាញ ពៀត គុល រ៉ុច លូ ប៉ានីរ ប្រ្លះ បិកកាតយី ផះ អើ រ៉ះ សិច កា រតី ម៉ូស ពែ។ បំរ ហៃ សារ ឡាច់ (និក្ខមន) ៣:១៤។ § ៨:២៨ ៨:២៨ យីស៊ូ កាប នី អៀ យី កាប ឡឹង ដាវ ពូ ចឹង ប៉ាន់ តោ អើ ពីង អ៊ូង គី។ * ៨:២៨ ៨:២៨ អាញ ហង ពៀត គុល រ៉ុច លូ ប៉ានីរ ប្រ្លះ បិកកាតយី ផះ អើ រ៉ះ សិច អើ កា រតី ម៉ូស ពែ។ បំរ ហៃ សារ ឡាច់ (និក្ខមន) ៣:១៤។

៣៩ អន់ខែ តើល យីស៊ូ ជា «ពី ញីន យី វត៌ អាប្រាហាំ»។ យីស៊ូ តើល អន់ខែ ជា «ជា អន់ដីស គន សោ អាប្រាហាំ តាទីច អន់ដីស ចឹង ប្រតី សារ ដាក់ ឡាក់ កា អើ យើយ ប្រតី ណោះ ដេល។

៤០ ហះកា កិញអៀ អា អន់ដីស បិច ប៉ាន់តោ អាញ ឡាក់ រះ សារ តាទីច ឡាក់ អាញ ទី កាតាំង ឡឹង ប្រ្រៈ បិកកា តយ័ ហះកា អាប្រាហាំ អូ ទី ប្រតី នីណោះ អុះ។

៤១ ហះកា អន់ដីស ផះ អៃ ប្រតី ពួយ ងារ ញ៉ា ឡាក់ ពី អន់ដីស ទី ប្រតី»។ អន់ខែ តើល យីស៊ូ ជា «ញីន អូ ត្រក់ គន អូ ទី ពី អុះ ពី ញីន ដឹង ម៉ោញ យី ប្រ្រៈ បិកកាតយ័»។

៤២ យីស៊ូ កាប ជា «ជា ពី អន់ដីស ប្រ្រៈ បិកកាតយ័ តាទីច អន់ដីស ចឹង បិច ចៃ កា អាញ ហង ខង អាញ ឡាក់ ឡឹង ប្រ្រៈ បិកកាតយ័ ណោះ ហង។ អាញ ពីះ ប៉ាក់ អា អូ ត្រក់ ឡាក់ ឡឹង ពុត អាញ ទៅ អុះ យី ប្រ្រៈ បិកកាតយ័ ប្រើ អាញ ពីះ។

៤៣ ញ៉ា ត្រក់ អន់ដីស អូ ហ្លួង ឡឹង សារ អាញ រះ អា ? យី ឡាក់ ឡឹង អន់ដីស អូ ចៃ សាំយ៉ាង ប៉ានីរ អាញ។

៤៤ អន់ដីស យី គន សោ ប្រ្រៈ បិក សាតាំង អន់ដីស បិច ប្រតី ពួយ ពុត ពី អន់ដីស។ ឡឹង សើត ពៃ អើ ខុ ប៉ាន់ តោ ប៉ាណូស អើ អូ ប្រតី ពួយ សារ តាទីច អុះ ខង កាណុង ពុត អើ អូ ទី សារ តាទីច ឡាក់។ ជា អើ កាប ពួង យី ឡាក់ ឡឹង ពុត អើ ទៅ ខង អើ ឡាក់ ម៉ែត ពួង លូ ពី បក់ ពួង។

៤៥ ញន កា អាញ រះ សារ តាទីច បះ អន់ដីស អូ សៀ អាញ។

៤៦ កាណុង កាំឡាំង អន់ដីស អា ញី ចឹង អូ ច្រោម ជា អាញ ប្រតី សារ យច ? ជា អាញ រះ សារ តាទីច ខ ញ៉ា បះ អន់ដីស អូ សៀ អាញ ?

៤៧ ញី ប៉ាសុន ប្រ្រៈ បិកកាតយ័ បក់ ណោះ ចៃ សាំយ៉ាង ប៉ានីរ ប្រ្រៈ ហះកា អន់ដីស អា អូ ត្រក់ ប៉ាសុន ប្រ្រៈ បិកកាតយ័ អុះ បះ អន់ដីស អូ ចៃ សាំយ៉ាង នីអៀ»។

៤៨ ម្តត ម៉ែត ណាំជា សុនសាត អ៊ីស្រាអែល តើល អើ ជា «ត្រក់ តាទីច ហង ញីន ជា អីស យី សុនសាត សាម៉ារី លូ អីស ប្រ្រៈ បិក ម៉ុត ណោះ»។

៤៩ យីស៊ូ តើល ជា «អាញ អូ ទី ប្រ្រៈ បិក ម៉ុត អុះ យី អាញ កាំបុ ពី អាញ ហះកា អន់ដីស បីដាយ កាប អូ ដាក់ កា អាញ។

៥០ អាញ អូ ណាំង អន់ ពូ ប៉ានេ ឡាកោ អាញ ទៅ អុះ ហះកា ទី ម៉ោញ ដូរ ផះ អៃ ណាំង អន់ ពូ ប៉ានេ អាញ អើ ណោះ យី បក់ ចឹង តាត់ស៊ុន សារ កា ប៉ាណូស ទីខុ។

៥១ អាញ ប៉រ រះ កា អន់ដីស តាទីច ញី រ៉ាប់ សៀ ប៉ានីរ អាញ បក់ ណោះ ចឹង អូ តោ អុះ»។

៥២ ម្តត ម៉ែត ណាំជា កាប ជា «កិញអៀ អា ញីន អូ ឡាក់ៗ កេះ យី អីស ម៉ុត ប្រ្រៈ តាទីច ហង វត៌ អាប្រាហាំ លូ ម្តត រ៉ាគីយ ប្រ្រៈ អន់ខែ តោ ទី កេះ ហះកា អីស ខីន កាប ជា ញី រ៉ាប់ សៀ ប៉ានីរ អីស បក់ ណោះ ចឹង អូ តោ អុះ។

៥៣ ញ៉ា អីស តីស ឡឹង វត៌ អាប្រាហាំ លូ ម្តត រ៉ាគីយ ប្រ្រៈ ឡាក់ តោ កេះ ណោះ ប ? ញី អីស យីត ជា ឡាកោ អីស អា»។

៥៤ យីស៊ូ តើល ជា «ជា អាញ ប៉ានេ ឡាកោ អាញ ទៅ សារ ប៉ានេ ណោះ អូ ទី ខា អុះ ហះកា ពី អាញ ឡាក់ ប៉ានេ អាញ យី អើ ណោះ ហង ឡាក់ អន់ដីស ជា ប្រ្រៈ អន់ដីស ណោះ។

៥៥ អន់ដីស អូ អន់ហ្គាល់ អើ ហះកា អាញ អន់ហ្គាល់ អើ។ ជា អាញ ជា អូ អន់ហ្គាល់ អើ យី អាញ កាប ពួង ឡាក់ កា អន់ដីស ដេល ហះកា អាញ អន់ហ្គាល់ អើ តាទីច លូ អាញ ប្រតី ពួយ ប៉ានីរ អើ ដេល។

៥៦ អាប្រាហាំ ឡាក់ វត៌ អន់ដីស អើ ទី ពុត ហោក វត៌ ញន កា អើ ចឹង បំបំ អាញ ពីះ កិញអៀ អា អើ ទី បំបំ តាទីច អើ ហោក វត៌ ខាក់»។

៥៧ សុនសាត អ៊ីស្រាអែល កាប កា អើ ជា «អីស អា អាញ បើ ទីល ៥០ សាណាំ សាំ ញ៉ា ត្រក់ អីស ជា បំបំ វត៌ អាប្រាហាំ នីណោះ ?»

៥៨ យីស៊ូ តើល អន់ខែ ជា «អាញ បំបំ រះ កា អន់ដីស តាទីច អន់ខ្លួល ឡឹង អាប្រាហាំ បើ កើត អាញ អៃ កេះ ?»។

៥៩ ពូ ឡញ អំហ្គោ ចឹង ហីរ ប៉ាន់តោ យីស៊ូ ហះកា អើ ប្លាថ ឡាកោ អូ អន់ ពូ បំបំ កេះណោះ ចាក ឡាក់ ឡឹង រាំង រ៉ាម៉ះ ប្រ្រៈ ដិត។

៩

សារ យីស៊ូ តាត់ តាតារ ម៉ាត់ កា ប៉ាណូស ម៉ាម៉ាង ម៉ាត់
១ ផះ យីស៊ូ ចាក រទ្រង អើ បំបំ ប៉ាណូស ម៉ោញ ដូរ ម៉ាម៉ាង ម៉ាត់ ឡឹង កើត។

† ៨:៥៨ ៨:៥៨ អាញ អៃ កេះ ញើត គុល រ៉ុច លូ ប៉ានីរ ប្រ្រៈ បិកកាតយ័ ផះ អើ រះ សិច អើ កា វត៌ ម៉ូស តៃ។ បំបំ ហៃ សារ ឡាក់ (និក្ខមន៍) ៣:១៤។

២ ម្តង ស៊ី អំប៊ុញ លូ យីស៊ី ជា «ណែយ ប៉ាណូស អា ម៉ាម៉ាំង ម៉ាត់ ឡើង កើត នីអៀ» សារ យច ញើ ប្រគំ កា អើ អា ? សារ យច អើ ទៅ ញើ សារ យច មើត ពី អើ ?»

៣ យីស៊ី តើល ជា «អើ ម៉ាម៉ាំង ម៉ាត់ អូ ត្រង់ ឡាច់ ឡើង សារ យច មើត ពី អើ លើ សារ យច អើ ទៅ អុះ អើ ម៉ាម៉ាំង ម៉ាត់ នែរ អា គ្នើ អន់ ប្រ្រៈ បិកកាតយ តាំបាង សារ អំរ៉ាញ អីញ ពឹង អើ។

៤ ពិន ត្រង់ ប្រគំ ង៉ារ ម៉ះ ប្រ្រៈ បិកកាតយ ឡាក់ ប្រើ អាញ ពីរ អន់តាន អ្នែ តាតារ ខង ប៊ែត ណារ ចឹង ម៉ាំង ហង អូ ទី ញើ ចឹង អូ ប្រគំ ង៉ារ អុះ។

៥ ផះ អាញ អ្នែ ពឹង អង់កក់ តេះ អា អាញ ឡាក់ តាតារ តាត់ តាតារ ពឹង អង់កក់ តេះ»។

៦ កេះ អើ កាប នីណោះ កេះ អើ កាសុះ ពឹង តេះ ប្រគំ តេះ ត្រប់ ឡាប ពឹង ម៉ាត់ ប៉ាណូស បក់ ប្រើល ណោះ។

៧ កេះណោះ អើ រ៉ះ កា ប៉ាណូស បក់ ប្រើល ណោះ ជា «ហត់ អីស ឡាំ ប៉ាច ម៉ាត់ ប៉ាត់ ទៀក ស្រះ ស៊ីឡោម តោ ពិ» (សិច ស៊ីឡោម អា ទី ណី ជា «ប៉ាណូស បក់ ពូ ប្រើ អើ ឡាំ»)។ អើ កា ឡាំ ប៉ាច ម៉ាត់ តាទីច ប៉ាត់ អើ រ៉ែល សីត ម៉ាត់ អើ កា តាតារ ឡូត។

៨ ប៉ាណូស បក់ អ្នែ ហី រក្សាម អើ លូ បក់ ឃើយ បំបំ អើ អ្នែ បំរ លៀន ពៃ ពូ កាប ជា «ប៉ាណូស អា បក់ អ្នែ បំរ លៀន ពៃ អា ឡា»។

៩ បក់ អន់ដា ជា «អើ តាទីច ហង» បក់ អន់ដា ជា «អូ ត្រង់ អុះ ប៉ាណូស អា ក្រានី កា ម៉ុះ ម៉ាត់ រ៉ឺច លូ អើ»។ ហះ កា ប៉ាណូស បក់ ប្រើល ណោះ តើល ជា «ឃើ អាញ តាទីច ហង»។

១០ ពូ កា អំប៊ុញ អើ ជា «ប្រគំ នីចមី បះ ម៉ាត់ អីស តាតារ កេះ នីអៀ ?»

១១ អើ រ៉ះ កា ពូ ជា «ប៉ាណូស បក់ សិច យីស៊ី អើ ប្រគំ តេះ ត្រប់ ឡាប ពឹង ម៉ាត់ អាញ កេះណោះ អើ រ៉ះ ជា "ហត់ អីស ឡាំ ប៉ាច ម៉ាត់ ប៉ាត់ ទៀក ស្រះ ស៊ីឡោម តោ ពិ"។ អាញ កា ឡាំ ប៉ាច ម៉ាត់ តាទីច ជាឌី ម៉ាត់ អាញ កា តាតារ ឡូត»។

១២ ពូ អំប៊ុញ អើ ណារ ជា «រត់ ណោះ អើ អ្នែ ប៉ាត់ ចំ ?» អើ តើល ជា «អាញ អូ អុះ អុះ»។

១៣ កេះណោះ ពូ ប៉ាណាំ ប៉ាណូស ម៉ាម៉ាំង ម៉ាត់ ណោះ ឡាំ ប៉ាត់ ម្តង ជា រ៉ាស៊ី។

១៤ ង៉ារ យីស៊ី ប្រគំ តេះ ត្រប់ លូ តាត់ អន់ដាត់ ប៉ាណូស ម៉ាម៉ាំង ម៉ាត់ ណោះ ឃើ ពឹង ង៉ារ ពូ រ៉ាឡូរ*។

១៥ ខ អា ហង បះ ម្តង ជា រ៉ាស៊ី ប៉ាណាំ គូប អំប៊ុញ ឡើង សារ ពូ ប្រគំ នីចមី បះ ម៉ាត់ អើ តាតារ ណោះ។ អើ កា រ៉ះ ជា «អើ ប្រគំ តេះ ត្រប់ ឡាប ពឹង ម៉ាត់ អាញ កេះណោះ អាញ កា ឡាំ ប៉ាច ម៉ាត់ ជាឌី ម៉ាត់ អាញ កា តាតារ ឡូត»។

១៦ ម្តង ជា រ៉ាស៊ី បក់ អន់ដា កាប ជា «ប៉ាណូស ណោះ អូ ត្រង់ ឡាច់ ឡើង ប្រ្រៈ បិកកាតយ អុះ ខង អើ អូ ប្រគំ ពួយ ចាបាប សារ រ៉ាប ង៉ារ រ៉ាឡូរ»។ បក់ អន់ដា កាប ជា «នីចមី ប៉ាណូស អូ ដាត់ អូ ប្រគំ សារ អំរ៉ាញ អីញ ដេល ប ?» ញូន កា សារ អា អន់ខែ កា តាប៊ុញ លូ គូប សោប។

១៧ អន់ខែ អំប៊ុញ លូ បក់ ម៉ាម៉ាំង ណោះ ម៉ោញ ទង ណារ ជា «កាប៉ាច់ អីស នីចមី អីស ជា អីស បក់ តាត់ តាតារ ម៉ាត់ អីស ណោះ អើ ប៉ាណូស នីចមី ?» អើ តើល ជា «រត់ ណោះ ឃើ រ៉ាតីយ ប្រ្រៈ តាទីច ហង»។

១៨ ហះកា ម្តង ម៉ែត ណាំ ជា សុនសាត អ៊ីស្រាអែល អូ សៀ អុះ ជា បក់ ម៉ាម៉ាំង ម៉ាត់ អា អើ ម៉ាម៉ាំង ឡើង សើត ពៃ ហះកា កិញអៀ អា អើ តាតារ កេះ ទីល នីណោះ អន់ខែ កា អើ មើត ពី អើ ណោះ អំប៊ុញ ហី។

១៩ ពូ អំប៊ុញ លូ មើត ពី អើ ជា «ញើ គន អីស អា ហង ប ? អន់ដីស ជា អើ ម៉ាម៉ាំង ម៉ាត់ ឡើង កើត ពៃ ? ញើ ត្រង់ កិញអៀ អា អើ តាតារ កេះ ?»

២០ មើត ពី បក់ ម៉ាម៉ាំង ម៉ាត់ តើល ជា «អើ អា គន ញើន តាទីច សាត់ អើ កើត ពៃ កា ម៉ាម៉ាំង ម៉ាត់ ឡូត។

២១ ឡើង សារ នីចមី បះ អើ តាតារ ម៉ាត់ អា ញើន អូ អុះ អុះ ញើ ប្រគំ តាត់ តាតារ ម៉ាត់ អើ អា ញើន កា អូ អុះ ដេល។ អន់ដីស អំប៊ុញ អើ ទៅ ពិ ខង អើ តីស កេះ អើ អូ រ៉ះ កេះ»។

២២ មើត ពី អើ កាប នីណោះ ញូន កា អ្សុត កា ម្តង ម៉ែត ណាំ ជា ខង ម្តង ណោះ អន់ខែ រែរ ពុត គូប សោប កេះ ជា បក់ ចំ រ៉ះ ជា យីស៊ី ឡាក់ សាដាច់ ប្រ្រៈ រើស ណោះ បក់ ណោះ ត្រង់ តាំង ហ្សិត ឡាច់ ឡើង កាំឡុង សុន អៀង ឡូត។

២៣ ខ ណោះ ហង បះ អន់ខែ កាប ជា «អន់ដីស អំប៊ុញ អើ ទៅ ពិ ខង អើ តីស កេះ»។

* ៩:១៤ ៩:១៤ តាម ចាបាប ម្តង ជា រ៉ាស៊ី ពូ ជា ប្រគំ តេះ ត្រប់ សាម៉េ លូ ប្រគំ ង៉ារ ពឹង ម៉ុះ។ ពូ អូ អន់ ដេល តាត់ អន់ដាត់ ប៉ាណូស ពឹង ង៉ារ រ៉ាឡូរ ដេល ជា អូ ត្រង់ សារ ចាំបាច់។

២៤ ម្តង ផារ៉ាស៊ី កា អើ ប៉ាណូស បក់ ម៉ាម៉ាំង ម៉ាត់ ណោះ អំប័ញ្ច ម៉ៅញ ទង ណារ៉ូ។ កេះណោះ អន់ខែ រ៉ះ កា បក់ ម៉ាម៉ាំង ម៉ាត់ ណោះ ជា «អីស ត្រត់ កាប សារ តាទីច ហះ ម៉ាត់ ប្រ្រី៖ បិកកាតយ័។ កាប៉ាច់ អើ ណោះ ញីន អ្នក អន់តត់ ជា អើ ណោះ យី ប៉ាណូស អ្នក ដាត់ តាទីច»។

២៥ កាម៉ាក បក់ ម៉ាម៉ាំង ម៉ាត់ ណោះ អើ តើល ជា «រត់ ណោះ ដាត់ លើ អ្នក ដាត់ អាញ អ្នក អ្នក អ្នក អ្នក ដឹង ផះ សើត ពៃ អាញ ម៉ាម៉ាំង ម៉ាត់ ហះកា កិញអៀ អា អាញ តាតារ កេះ»។

២៦ ម្តង ផារ៉ាស៊ី អំប័ញ្ច ម៉ៅញ ទង ណារ៉ូ ជា «អើ ប្រត់ នីចម៍ អន់ដា កា អីស បះ ម៉ាត់ អីស តាតារ ?»

២៧ អើ តើល ពូ ជា «អាញ រ៉ះ កា អន់ដីស ឡឹង អន់ទ្រួល ពៃ កេះ ហះកា អន់ដីស អ្នក សៀ អាញ អ្នក។ ញ៉ា ត្រត់ អន់ដីស បិច កា អាញ រ៉ះ ម៉ៅញ ទង ណារ៉ូ នីអៀ ? យី អន់ដីស បិច ប្រត់ សិះ អើ ដេល ហង តាម ហៃ»។

២៨ ម្តង ផារ៉ាស៊ី តះ កាប បីដាយ កា អើ ជា «អីស ហង សិះ អើ ញីន អ្នក ត្រត់ សិះ អើ អ្នក ញីន សិះ រត់ ម៉ូសេ។

២៩ ញីន អ្នក អន់តត់ ជា ប្រ្រី៖ បិកកាតយ័ ទី រ៉ះ កា រត់ ម៉ូសេ តាទីច ហះកា អើ ណោះ ញីន អ្នក អ្នក អើ ពិះ ឡឹង ចំ អ្នក»។

៣០ កាម៉ាក ណោះ តើល ពូ ជា «សារ អា តាង តាទីច ខង អន់ដីស ផារ៉ាស៊ី ណោះ អ្នក អ្នក អើ ពិះ ឡឹង ចំ នីអៀ ហះ កា អើ ប្រត់ អន់ ម៉ាត់ អាញ តាតារ កេះ»។

៣១ ពិន អ្នក អន់តត់ កេះ ជា ប្រ្រី៖ បិកកាតយ័ អ្នក សាំយ៉ាង ប៉ានីរ ប៉ាណូស អ្នក ដាត់ អ្នក ហះកា ជា ពៀ អៀល តូត់ សៀ អើ ល្អ ប្រត់ ព្យយ ពូត អើ ណោះ អើ ចឹង សាំយ៉ាង ប៉ាណូស ណោះ»។

៣២ ឡឹង សើត ពៃ ពិន អ្នក យើយ កាតាំង ទី ប៉ាណូស ពៀ អ្នក ប្រត់ អន់ កា ប៉ាណូស ម៉ាម៉ាំង ម៉ាត់ ឡឹង ឡាច់ ឡឹង រ៉ាច់ កើត តាតារ អ្នក»។

៣៣ ផារ៉ាស៊ី ណោះ អ្នក ត្រត់ ឡាច់ ឡឹង ប្រ្រី៖ បិកកាតយ័ អើ អ្នក ប្រត់ សារ អំប័ញ្ច អើញ ញ៉ា អ្នក»។

៣៤ ពូ កាប កា អើ ជា «អីស ឡាក់ ប៉ាណូស អ្នក ដាត់ ឡឹង កើត ញ៉ា ត្រត់ អីស ខិន កាប កា ញីន នីអៀ ?» អន់ខែ កា តាំងហ្សិត ឡាច់ អើ តែង ឡឹង។

៣៥ យីស៊ី អ្នក អន់តត់ ជា ពូ តាំងហ្សិត ឡាច់ បក់ ម៉ាម៉ាំង ម៉ាត់ ណោះ កេះ យីស៊ី កា ឡាក់ ណាំង អើ ប៉ាក់ បំបំ អើ កេះ កា អំប័ញ្ច ជា «នីចម៍ អីស សៀ ដេល ប បក់ តាត់ តាតារ ម៉ាត់ អីស ពៃ ?»

៣៦ អើ តើល ជា «អី ត្រីញ ពៀ ប៉ាណូស ណោះ បំ រ៉ះ កា អាញ ណើ ម៉ាត់ អាញ សៀ អើ ដេល»។

៣៧ យីស៊ី តើល អើ ជា «អីស បំបំ អើ កេះ យី បក់ ផះ អ្នក កាប ល្អ អីស អា ហង ប៉ាណូស ណោះ»។

៣៨ អើ តើល យីស៊ី ជា «អី ពិ តាំងឡា អាញ សៀ អីស កេះ»។ អើ កា កាដាប សាំប្រ្រី៖ យីស៊ី។

៣៩ កេះណោះ យីស៊ី កាប ជា «អាញ ពិះ ពឹង អងកក់ តេះ អា យី អាញ ពិះ កៀ តាត់សិន សារ កា ប៉ាណូស ល្អ ប្រត់ អន់ បក់ ម៉ាម៉ាំង ម៉ាត់ កើត តាតារ បក់ តាតារ ម៉ាត់ អន់ កើត ម៉ាម៉ាំង ឡុក»។

៤០ ទី ម្តង ផារ៉ាស៊ី អន់ដា បក់ អ្នក ក្រាម អើ កាតាំង អើ ជា នីណោះ កា តើល ជា «នីចម៍ ញីន អា ប៉ាណូស ម៉ាម៉ាំង ម៉ាត់ ដេល ប ?»

៤១ យីស៊ី តើល អន់ខែ ជា «ជា អន់ដីស ម៉ាម៉ាំង ម៉ាត់ តាទីច ណោះ អន់ដីស អ្នក ទី ចូត ហង។ ហះកា ញន កា អន់ដីស ជា អន់ដីស តាតារ ម៉ាត់ នីអៀ ហង បះ អន់ដីស ទី ចូត លើយ»។

១០

សារ យីស៊ី ជា ឡាកោ យី តាំងឡា ដាត់ រង ចៀម

១ យីស៊ី រ៉ះ ណារ៉ូ ជា «អាញ បំ រ៉ះ កា អន់ដីស តាទីច ពៀ ម៉ុត កាណុង អន់ទ្រួង ចៀម អ្នក ម៉ុត ទ្រង អំប៉ាវ ហះកា អើ ហារ អន់ទ្រួង ម៉ុត ទ្រង ចារ អន់ទៀត អើ ណោះ យី ប៉ាណូស អន់តត់ ហង។

២ ប៉ាណូស បក់ ម៉ុត ទ្រង អំប៉ាវ បក់ ណោះ ហង ឡាក់ តាំងឡា រង ចៀម តាទីច។

៣ បក់ ញ៉ាម អំប៉ាវ កា បើក អំប៉ាវ អន់ កា អើ ម៉ុត។ ចៀម ទីណោះ កា សាំយ៉ាង ប៉ានីរ អើ អើ កា អើ សិច ចៀម ម៉ៅញ កេះណោះ ប៉ាណូ ឡាច់ ប៉ាក់ ឡឹង។

៤ ប៉ាក់ អើ ប៉ាណូ តាបំល ចៀម មះ អើ ឡាច់ ប៉ាក់ ឡឹង ទី កេះ អើ កា ចាក អន់ទ្រួល ប៉ាណូ ទ្រង ចៀម ចាក ព្យយ អន់តត់ ខង ចៀម សាំយ៉ាង ប៉ានីរ អើ។

៥ ចៀម ទីណោះ អ្នក ចាក ព្យយ ពូ អន់ទៀត អ្នក យី អន់ខែ ចឹង សាតាក់ អន់ ចាំងហាយុត ឡឹង ពូ ណោះ ខង អន់ ខែ អ្នក អន់ហ្គាល់ ប៉ានីរ ប៉ាណូស ណោះ»។

† ៩:៣៥ ៩:៣៥ បក់ តាត់ តាតារ ម៉ាត់ អីស ពៃ ពៀត តុល «គន ប៉ាណូស»។ ចាម៉ាដា ពិន ព្រៃ ពៀត អា ជា «ប៉ាណូស អាញ»។

៦ យីស៊ូ កាប ញៀប អា អន់ កា ពូ សាំយ៉ាំង ហះកា ពូ អូ ហ្វុង អុះ។

៧ ទីល នីណោះ អើ រ៉ះ កា អន់ខែ ណាវ ជា «អាញ ប៉រ រ៉ះ កា អន់ដីស តាទីច អាញ អា ហង អំប៉ារ សាំរ៉ាប់ ចៀម ម៉ុត។

៨ ទី មូត បក់ ពីរ អន់ទ្រូល ឡឹង អាញ មូត ណោះ ស៊ុត កា មូត អន់តុង ដោះ ហះកា ចៀម អូ សាំយ៉ាំង ប៉ានីរ អន់ ខែ អុះ។

៩ អាញ អា ហង ឡាក់ អំប៉ារ បក់ ម៉ុត ទ្រុង អាញ បក់ ណោះ ចឹង ទី សារ សាណុក សារ៉ាក់ លូ ចឹង ម៉ុត ឡាក់ ទីប ចឹង ទី សាម៉ោង សា ដេល។

១០ មូត បក់ អន់តុង ពីរ យីត ដឹង កា រ៉ុប អ្យក់ លូ ប៉ាន់តោ លូ ថា ឡាយ ណោះ ហង។ កាប៉ាច់ អាញ ពីរ ភៀ អន់ ពូ ទី អាញ រ៉ែស យី ទី អាញ រ៉ែស ដាក់ កាខាក់ តាទីច។

១១ អាញ អា ហង ឡាក់ តាំងឡា ដាក់ រង ចៀម។ តាំងឡា ដាក់ សាឡាក់ តោ ប៉ាតាង ចៀម អើ ទៅ។

១២ កាប៉ាច់ បក់ ប្រគំ គូលី រង ចៀម ផះ អើ បបំ សូ ព្រី អើ កា សាតាក់ អ្នាត ចៀម ឡូត អន់ សូ ព្រី កាប សា កាប់ អូស លូ តាយ៉ុប កាប់ អន់ ចៀម សាតាក់ តាប្រះ តាប្រាំង ខង ប៉ាណូស ណោះ អូ ត្រក់ តាំងឡា ចៀម តាទីច អុះ។

១៣ ប៉ាណូស ណោះ អើ អូ រ៉ែស រ៉ាយ កា ចៀម អុះ ខង អើ ក្រាន់ កា ប្រគំ គូលី រង កា ពូ។

១៤ អាញ អា ហង ឡាក់ តាំងឡា រង ដាក់។ អាញ អន់ហ្គាល់ ចៀម អាញ ចៀម អាញ កា អន់ហ្គាល់ អាញ ដេល

១៥ ឡាក់ កា ពី អន់ហ្គាល់ អាញ ឡាក់ កា អាញ អន់ហ្គាល់ ពី នីណោះ ដេល។ អាញ សាឡាក់ តោ ប៉ាតាង ចៀម អាញ។

១៦ អាញ ទី ចៀម អន់ទៀត ណាវ ឡាក់ អូ អៃ កាណុង អន់ទ្រូង អា អាញ ត្រក់ ឡាក់ អ្យក់ ចៀម ទីណោះ អន់ ពីរ ប៉ាក់ អាញ ដេល ចៀម ណោះ ចឹង សាំយ៉ាំង ប៉ានីរ អាញ ដេល។ ផះ ណោះ ចៀម ទីណោះ ចឹង ប៉ាក់ ដឹង ម៉ោញ តាប័ល កា ចឹង ទី តាំងឡា រង ដឹង ម៉ោញ ដួវ ដេល។

១៧ ពី អាញ ប៊ុច កា អាញ ញន កា អាញ សាឡាក់ តោ។ កេះណោះ អាញ ចឹង ទី អាញ រ៉ែស សីត ណាវ។

១៨ អូ ទី ភៀ អ្យក់ ឡាក់ អាញ រ៉ែស ឡឹង អាញ ទី អុះ យី អាញ ទៅ សាឡាក់ តោ។ ទី ដឹង អាញ ទៅ ចែ សាឡាក់ តោ លូ ទី អំរ៉ាយ អីញ រ៉ែស សីត ណាវ ពូយ សារ ពី អន់តត់ រ៉ះ កា អាញ»។

១៩ សារ អា ប្រគំ អន់ កា មូត ម៉ែត ណាំជា សុនសាត អ៊ីស្រាអែល តាប័ញ លូ គូប សោប ម៉ោញ ទង ណាវ។

២០ ទី ប៉ាណូស អៀង ដួវ កាប ជា «អើ អា ប្រះ ប៊ិត ម៉ុត កេះ អន់ទ្រុយ កេះ អើ អា។ សាំយ៉ាំង ញ៉ា កា អើ អា»។

២១ បក់ អន់ដា ណាវ កាប ជា «ប៉ានីរ អា អូ ត្រក់ ប៉ានីរ ប៉ាណូស ម៉ុត ប្រះ អុះ។ ញ៉ា ប្រះ ប៊ិត អូ ដេល ប តាក់ តាតារ ម៉ាត់ ប៉ាណូស ប្លែល?»។

២២ ផះ រ៉ុងរ៉ុង ណោះ យី ថុន គ្រិន ប៉ាក់ មៀង យេវសាឡីម ពូ ផះ ប្រគំ ប៊ុន ប៉ាយ៉ម រ៉ោង រ៉ាម៉ះ *។

២៣ យីស៊ូ កា ចាក សីត ចាក ឡាក់ ពីង ឡាន រ៉ោង រ៉ាម៉ះ ពីង ចារ អញ្ជុង ប៉ាន់ទយ ពូ អើ ជា «ចារ សាឡូម៉ូន»។

២៤ មូត ម៉ែត ណាំជា សុនសាត អ៊ីស្រាអែល ពីរ អៃ ជុំ យីស៊ូ លូ កាប ជា «អីស ប្រគំ អន់ ញីន រ៉ែល អ៊ីង ទីល ដារ ចំ ណាវ? ជា អីស អា ហង បក់ ប្រះ រ៉ែស អន់ ប្រគំ សាដាច់ ណោះ អីស រ៉ះ ត្រង់ កា ញីន ពី»។

២៥ យីស៊ូ តើល អន់ខែ ជា «អាញ រ៉ះ កា អន់ដីស កេះ ហះកា អន់ដីស អូ សៀ អុះ។ ទី ងារ អាញ ប្រគំ ពូយ ប៉ានីរ រ ពី អាញ យី ងារ ទីណោះ ហង រ៉ះ ឡឹង ឡាកោ អាញ។

២៦ ហះកា អន់ដីស អូ សៀ អុះ ខង អន់ដីស អូ ត្រក់ ចៀម អាញ

២៧ ខង ចៀម អាញ ទីណោះ អន់ខែ សាំយ៉ាំង ប៉ានីរ អាញ អាញ កា អន់ហ្គាល់ អន់ខែ ចៀម ណោះ កា ចាក ពូយ អាញ ដេល។

២៨ អាញ អន់ អន់ខែ ទី អាញ រ៉ែស លើយ អន់ខែ ចឹង អូ តោ អុះ អូ ទី ញី ចឹង រ៉ាត អ្យក់ អន់ខែ ឡឹង អាញ ទី អុះ។

២៩ ពី អាញ អន់ ចៀម ទីណោះ កា អាញ អើ ទី អំរ៉ាយ អីញ តិស ហ្វិត ឡឹង ពូ ទីណោះ អូ ទី ញី ចឹង អូ រ៉ាត អ្យក់ អន់ខែ ឡឹង តី អើ ទី អុះ។

៣០ អាញ លូ ពី អាញ យី ដឹង ម៉ោញ»។

៣១ កាតាំង នីណោះ មូត ម៉ែត ណាំជា សុនសាត អ៊ីស្រាអែល ប៉ាណាំ គូប ទូញ អំហ្គោ ម៉ោញ ទង ណាវ យីត ចឹង ហ៊ីរ ប៉ាន់តោ យីស៊ូ។

* ១០:២២ ១០:២២ រ៉ប សាណាំ សុនសាត អ៊ីស្រាអែល ប្រគំ ប៊ុន ប៉ាយ៉ម រ៉ោង រ៉ាម៉ះ ភៀ កាចង កា សារ ម៉ោញ ឡាក់ កើត ពីរ យី អើ ២០០ សាណាំ អន់ទ្រូល ឡឹង សារ អា។ រ៉ុងរ៉ុង ណោះ ទី សាដាច់ សុនសាត អន់ទៀត រ៉ុងហៃ ប៉ាថេត អ៊ីស្រាអែល អើ ពុះ សាតេ សេន ប្រះ ប៊ិត អៃ កាណុង រ៉ោង រ៉ាម៉ះ ប្រះ ប៊ិត កាតយី ប្រគំ អន់ រ៉ោង រ៉ាម៉ះ កើត ទី សារ ប៊ិត អីក។ សុនសាត អ៊ីស្រាអែល តាកុះ លូ សាដាច់ ណោះ ទី ទ្រុង អន់ខែ កេះណោះ អន់ខែ ប៉ាយ៉ម រ៉ោង រ៉ាម៉ះ អន់ ដាក់ ណាវ។

៣២ យ៉េស៊ូ រិះ កា អន់ខែ ជា «អាញ ទី តាំបាង ង៉ារ ដាក់ៗ ឡើង ពី អាញ អៀង កេះ អន់ អន់ដីស បំបំ កាណាង ង៉ារ ទិណោះ យី ង៉ារ អែ ចំ ប្រឹក្ចី អន់ កា អន់ដីស បិច ទួញ អំហ្គោ ហ៊ីរ ប៉ាន់តោ អាញ ?»

៣៣ អន់ខែ តើល ជា «ញីន បិច ប៉ាន់តោ អីស អូ ត្រង់ ញន កា ង៉ារ ដាក់ ឡាក់ អីស ប្រឹក្ចី ណោះ អុះ យី ញន កា អីស កាប បីដាយ កា ប្រ្លឹះ បិកកាតយី ខង អីស ឡាក់ ប៉ាណូស ហះកា អីស ជា អីស ប្រ្លឹះ បិកកាតយី»។

៣៤ យ៉េស៊ូ តើល ជា «កាណាង ផាបំ ចាបាប ប្រ្លឹះ ម៉ះ អន់ដីស ទី ប្រាត រិះ ជា "ប្រ្លឹះ បិកកាតយី កាប ជា 'អន់ដីស ឡាក់ ប្រ្លឹះ' "។»

៣៥ ពូ អូ អូ អ៊ូត អ៊ូត សារ កាណាង ផាបំ ប៉ានីរ ប្រ្លឹះ អុះ។ ជា ផាបំ ប៉ានីរ ប្រ្លឹះ រិះ ជា បក់ សាំយ៉ាង ប៉ានីរ ប្រ្លឹះ អន់ខែ ឡាក់ ប្រ្លឹះ នីណោះ

៣៦ ខ ញ៉ា បះ អន់ដីស ជា អាញ កាប បីដាយ ប្រ្លឹះ ? អាញ អា ប្រ្លឹះ បិកកាតយី រឿស អាញ ប្រ្រើ ជីរ ពីង អងកក់ តេះ អា អាញ ក្រាន់ កា ជា អាញ ឡាក់ គន ប្រ្លឹះ បិកកាតយី ទីល នីណោះ ញ៉ា ត្រង់ អន់ដីស ប៉ាងអាល អាញ នី អៀ ?

៣៧ ជា អាញ អូ ប្រឹក្ចី ពូយ សារ អំវាញ អីញ ឡាក់ ពី អាញ ប្រ្រើ តាទីច ណោះ អន់ដីស ផៃ សៀ អាញ ដៃ។

៣៨ ហះកា ជា អាញ ប្រឹក្ចី សារ អំវាញ អីញ ពូយ ពី អាញ តាទីច យី អន់ដីស អូ សៀ អាញ កាតាម ហត់ អន់ ដីស សៀ ដឹង សារ អំវាញ អីញ ទិណោះ ពី តៀ អន់ អន់ដីស អូ អន់តត ជា ពី អាញ អែ ពីង អាញ អាញ កា អែ ពីង ពី អាញ ដេល»។

៣៩ អន់ខែ ណាង រ៉ុប យ៉េស៊ូ ម៉ោញ ទង ណាវ ហះកា អែ ចាក ប្លាច រ៉ាវ ចំ ឡើង អន់ខែ។

៤០ យ៉េស៊ូ យួង ទៀក ទ្រូង យដាន ឡាក់ ប៉ាក់ ហាង តោ ម៉ោញ ទង ណាវ អែ កា អែ ហះ ណោះ ហង ត្រង់ ចារ យូ ហាន យើយ ប៉ាងហុ មូត ប៉ាសុន ផះ អន់ទ្រូល ពៃ។

៤១ ទី ប៉ាណូស អៀង ឡាក់ ប៉ាក់ ចារ យ៉េស៊ូ អន់ខែ កាប លូ គូប ជា «គី យូហាន អូ ទី តាំបាង សារ អំវាញ អីញ ញ៉ា អុះ ហះកា ទី សារ ឡាក់ យូហាន ទី រិះ ឡើង រត់ អា ត្រង់ ទិណោះ»។

៤២ ទី ប៉ាណូស អៀង អែ ហះ ចារ ណោះ សៀ យ៉េស៊ូ ដេល។

១១

សារ ឡាសា តោ

១ ប៉ាក់ តេះ បេតថានី ទី កាម៉ាក់ ម៉ោញ ដូរ សិច ឡាសា អែ អិត ក្លាង។ អែ ទី ម៉ុ អងកាន់ ពៀរ ដូរ សិច ម៉ាថា លូ ម៉ារី អែ ពីង ស្រុក ណោះ ដេល។

២ ម៉ារី អា ហង ឡាក់ អ្យក់ សាប៊ូ ណាំហាម ប្រោរ ពីង ជុង យ៉េស៊ូ ទីប អ៊ូត លូ សក់ អែ ទៅ។

៣ ម៉ាថា លូ ម៉ារី ប្រ្រើ ពូ ឡាក់ រិះ កា យ៉េស៊ូ ជា «អី ពី តាំងឡា ប៉ាណូស ឡាក់ អីស បិច ចៃ ណោះ ពៃ អែ អិត ក្លាង»។

៤ ផះ យ៉េស៊ូ កាតាំង ពូ រិះ នីណោះ អែ កាប ជា «អិត ណោះ អូ តោ អុះ យី សារីបំ កា តាំបាង សារ អំវាញ អីញ ម៉ះ ប្រ្លឹះ បិកកាតយី លូ អន់ ពូ បំបំ សារ អំវាញ អីញ ម៉ះ គន អែ ញន កា សារ អិត អា»។

៥ យ៉េស៊ូ បិច ខាក់ កា ម៉ាថា កា ម៉ារី លូ កា អុះ អន់ខែ ឡាសា។

៦ ហះកា* ផះ អែ កាតាំង ពូ ជា ឡាសា អិត អែ កា អែ ហះ ចារ ណោះ ទៅ ពៀរ ដាវ ណាវ។

៧ ខ្មែង ឡើង ណោះ អែ រិះ កា សិះ អែ ជា «ពី ពិន សិត ប៉ាក់ ខេត យូដា ឡុត»។

៨ សិះ អែ តើល ជា «ណាយ មូត មែត ណាំជា សុនសាត អ៊ីស្រាអែល ណាំង ហ៊ីរ ប៉ាន់តោ អីស លូ អំហ្គោ រ៉ាង រ៉ាង អា ឡាក់ ញ៉ា ត្រង់ អីស បិច សិត ប៉ាក់ ណោះ ណាវ ឡុត ?»

៩ យ៉េស៊ូ តើល ជា «កាណាង ម៉ោញ ដាវ ទី ១២ មង ពៀ ចាក កាដាវ បក់ ណោះ អូ សាលីម បក់ អុះ ខង អែ ទី តាតារ ពីង អងកក់ តេះ អា។

១០ ហះកា ពៀ ចាក កាម៉ាង បក់ ណោះ ចឹង សាលីម បក់ ឡុត ខង អូ ទី តាតារ»។

១១ តេះ ណោះ អែ រិះ កា អន់ខែ ណាវ ជា «គូប ពិន ឡាសា អែ តែប ហ្គាក់ កេះ អាញ ត្រង់ សិត រោ អន់ អែ អ្យរ ឡុត»។

១២ មូត សិះ តើល ជា «ពី តាំងឡា ជា អែ ហ្គាក់ តែប នីណោះ អែ ចឹង ដាក់ ហង»។

១៣ ហះកា តាទីច អែ យ៉េស៊ូ បិច រិះ ជា ឡាសា តោ កេះ ហះកា មូត សិះ សាមីក កា អែ ជា ហ្គាក់ តែប តាទីច។

១៤ ញន កា នីណោះ ហង បះ អែ រិះ ប៉ាឡាក់ ជា «ឡាសា តោ កេះ»។

† ១០:៣៤ ១០:៣៤ សារ អា ឡាក់ ឡើង ផាបំ អញ សិច ប៉ានីរ ប្រ្លឹះ (ទំនុក/តម្កើង) ៨២:៦។ * ១១:៦ ១១:៦ ហះកា ពៀក គុល «ទីល នីណោះ»។

១៥ អាញ ហោក ដេល កា អាញ អូ ទី អ្នក ហៈ ចារ ណោះ ភ្ញៀ ទី ខា សាំ រ៉ាប់ កា អន់ ដីស ម៉ាត់ អន់ ដីស ដីស សៀ។ ទីល នីណោះ ពិ ពិន ឡា ប៉ាក់ ហី អ៊ែ កិញ អៀ ហង»។

១៦ ផៈ ណោះ ថ្ងៃមៈ ឡាក់ ពូ អន់ សិច ជា ឌី ឌីម អ៊ែ កាប លូ គូប អន់ ខែ ជា «ពិ ពិន ឡា តៅ អន់ ខូ លូ ពី តាំង ឡា ដេល»។

១៧ ប៉ាក់ យីស៊ូ ពីៈ ទីល កេះ អ៊ែ អ្នក អន់ តត់ ជា ពូ ចែត ឡាសា កាណុង រ៉ុង ប៉ានីម ប្រាន់ ដាវ កេះ។ †

១៨ តេះ បេតថានី ចាំងហាយុត ឡឹង មៀង យេរូសាឡឹម យី អ៊ែ ប៉ែង កាឡូ ទ្រុត។

១៩ ទី មូត សុនសាត អ៊ីស្រាអែល អៀង ជូរ ឡា អ៊ែ វ៉ាត អង់ រឿង ម៉ាថា លូ ម៉ារី ផៈ អុះ អន់ ខែ តៅ ណោះ។

២០ ផៈ ម៉ាថា កាតាំង ពូ ជា យីស៊ូ ពីៈ ក្បាម ចឹង ទីល ស្រុក កេះ អ៊ែ កា ឡាច ឡា ហាប់ យីស៊ូ ឡូត កាប៉ាច ម៉ារី អ៊ែ អ្នក កាណុង ហី។

២១ ម៉ាថា កាប ជា «ពី តាំង ឡា ជា អ៊ីស អ៊ែ ហៈ អា អុះ អាញ អ៊ែ អូ តៅ អុះ។

២២ ហៈ កា អាញ អូ អន់ តត់ ជា សារ ញ៉ា ឡាក់ អ៊ីស ប៉រ ឡឹង ប្រ្រៈ ប៊ិកកាតយ័ ចាបៈ កា អ៊ែ ចឹង អន់ ឡូត យ័ កិញ អៀ កាតាម»។

២៣ យីស៊ូ រ៉ះ កា ម៉ាថា ជា «អុះ អ៊ីស ចឹង រឿស សីត ណាវ»។

២៤ ម៉ាថា តើល ជា «អាញ អូ ដេល កា ប៉ាក់ ដាវ ប្រ្រៈ ចឹង តាត់ សុន សារ កា ប៉ាណូស ទៀ ប៉ាណូស បក់ តៅ ចឹង រឿស សីត ណោះ អុះ អាញ កា ចឹង រឿស សីត ដេល»។

២៥ យីស៊ូ តើល អ៊ែ ជា «អាញ អា ហង ឡាក់ តាត់ អង់ រឿស ប៉ាណូស អាញ អា ហង អន់ ពូ ទី អាញ រឿស។ ញើ សៀ អាញ យ័ អ៊ែ តៅ កាតាម កា អ៊ែ ចឹង រឿស សីត ណាវ

២៦ កាប៉ាច បក់ អ៊ែ រឿស ជា អ៊ែ សៀ អាញ អ៊ែ ចឹង អូ តៅ អុះ។ នី ចម៍ អ៊ីស សៀ ដេល ប សារ អាញ រ៉ះ អា?»

២៧ ម៉ាថា តើល អ៊ែ ជា «អី ពី តាំង ឡា អាញ សៀ ជា អ៊ីស តាទីច ហង បក់ ប្រ្រៈ រឿស អន់ ប្រ័តី សាដាច ឡាក់ គន ប្រ្រៈ ប៊ិកកាតយ័ ឡាក់ ត្រត់ ពីៈ ពឹង អង់ កក់ តេះ អា»។

២៨ ម៉ាថា កាប នីណោះ កេះ ៗ កា ឡា រ៉ះ កា អុះ អ៊ែ ម៉ារី អូ អន់ ពូ កាតាំង អ៊ែ ជា «ណែយ ពីៈ ទីល ប៉ាក់ អា កេះ អ៊ែ ណាវ អ៊ីស»។

២៩ ម៉ារី កាតាំង នីណោះ កា តាឡុះ អូរ ប៉ាន់ តាន ឡា ប៉ាក់ ចារ យីស៊ូ ដេល។

៣០ ផៈ ណោះ យីស៊ូ បើ តាន់ ម៉ូត កាណុង ស្រុក អុះ យី អ៊ែ អ្នក ហៈ ចារ ម៉ាថា ឡា ហាប់ អ៊ែ ណោះ។

៣១ មូត សុនសាត អ៊ីស្រាអែល ឡាក់ ពីៈ អ៊ែ វ៉ាត អង់ រឿង អន់ ខូ លូ ម៉ារី កាណុង ហី ផៈ អន់ ខែ ប៉ែ ម៉ារី តាឡុះ អូរ ប៉ាន់ តាន ឡាច ចាក កែង ឡឹង នីណោះ អន់ ខែ កា ជៀក គូប ឡា ពូ យ ខង អន់ ខែ សាមីត កា ម៉ារី ឡា ញ៉ា ប៉ាក់ ចារ តប់ ប៉ាទ្រូ។

៣២ ប៉ាក់ ម៉ារី ទីល ចារ យីស៊ូ អ្នក កេះ អ៊ែ កា មូប កល់ ហៈ ជង យីស៊ូ លូ កាប ជា «អី ពី តាំង ឡា ជា អ៊ីស អ្នក ហៈ អា អុះ អាញ អ៊ែ អូ តៅ អុះ»។

៣៣ ផៈ យីស៊ូ ប៉ែ ម៉ារី លូ កា ឡា ឡាក់ ឡាក់ អន់ ខូ ណោះ ញ៉ា នីណោះ អ៊ែ កា ឡា ណូស អុក ពុត ពៀក ទីប អ៊ីក ខាក់។

៣៤ យីស៊ូ អំបញ្ច លូ ពូ ជា «ប៉ាក់ ចំ អន់ ដីស ឡា តប់ ប៉ាទ្រូ ណោះ?» ពូ តើល ជា «ច ឡា ពូ យ ញ៉ាន ណោះ អ៊ីស ចឹង ប៉ែ»។

៣៥ ផៈ ណោះ យីស៊ូ ឡាច ទៀក ម៉ាត់។

៣៦ ពូ កាប ជា «ហែ អ៊ែ ប៊ិច កា ឡាសា ខាក់»។

៣៧ ហៈ កា កាណុង កា ឡា ឡាក់ ពូ ណោះ ទី បក់ អន់ ដា កាប ជា «ប៉ាណូស អា ហង អូ ប្រ័តី តាត់ តាតារ ម៉ាត់ បក់ ប៊ើល ពៃ ញ៉ា អ៊ែ អូ អូ ដេល ប តាត់ អន់ ដាត់ ឡាសា ផៈ អ៊ែ បើ តៅ ពៃ?»។

៣៨ យីស៊ូ ឡា ប៉ាក់ ចារ ពូ តប់ ប៉ាទ្រូ ទីប អុក ពុត។ ចារ ពូ តប់ ប៉ាទ្រូ ណោះ កាណុង រ៉ុង ប៉ានីម អំប៉ារ រ៉ុង ណោះ ពូ កាត្រីត លូ អំហ្គោ តិស។

៣៩ យីស៊ូ កាប ជា «អ្យក់ ឡាច អំហ្គោ អា ពិ»។ ម៉ាថា ម៉ី បក់ តៅ រ៉ះ ជា «ពី តាំង ឡា បោ អោម កេះ ខង អ៊ែ តៅ ប្រាន់ ដាវ កេះ»។

៤០ យីស៊ូ កាប កា អ៊ែ ជា «អាញ រ៉ះ កេះ កា អ៊ីស ជា អ៊ីស សៀ ណោះ អ៊ីស ចឹង ប៉ែ សារ អំបញ្ច អ៊ីញ កែង ខាក់ ម៉ះ ប្រ្រៈ ប៊ិកកាតយ័»។

† ១១:១៧ ១១:១៧ គុន តាឡាប ឃើយ សុនសាត អ៊ីស្រាអែល យី អន់ ខែ ឃើយ តប់ ប៉ាទ្រូ ស្រីស ៗ ដាវ ពូ តៅ កា អូ តប់ ដេល។

៤១ ពួក កា អ្នក ឡាច់ អំហ្គោ ឡើង ពីរ រ៉ូង។ យីស៊ូ ងើយ ពីង ប្លែង លូ កាប ផា «អី ពី អាញ ប៉ាន អីស ខង អីស ចៃ សាំយ៉ាង អាញ។

៤២ ហះកា អាញ អ្នក អន់តត់ កេះ ដេល កា អីស ចៃ សាំយ៉ាង អាញ លើយ។ ណោះ ហះកា អាញ កាប នីអៀ ញន កា ទីប៉ាណូស អៀង ដួរ អ្នែ ជុំ អាញ ភៀ អន់ អន់ខៃ អ្ន អន់តត់ ផា អីស ទី ប្រើ អាញ ពីរ តាទីច»។

៤៣ កេះ អី កាប នីណោះ កេះ អី អើ ម៉ែង ផា «អី ឡាសា ឡាច់ ប៉ាត់ អា ពិ»។

៤៤ ផះ ណោះ ឡាសា ឡាត់ តោ ណោះ កា ឡាច់ ឡើង រ៉ូង ទីប កាណាត់ ពូ ទ្រែម ដុង តិ លូ អញសឹង ពូ កាគ្រាប ម៉្លះ ម៉ាត់។ យីស៊ូ រ៉ះ កា ពូ ផា «រីស ឡាច់ កាណាត់ ឡើង អី កេះណោះ អន់ អី ចាក ពិ»។

សារ ពូ យីត ចឹង ប៉ាន់តោ យីស៊ូ

៤៥ ម្នត សុនសាត អ៊ីស្រាអែល អៀង ដួរ ឡាត់ ឡា ប៉ាត់ ហី ម៉ារី អន់ខៃ បបំ យីស៊ូ តាត់ អង់រីស សីត ឡាសា នី ណោះ អន់ខៃ អៀង ដួរ កា សៀ យីស៊ូ ដេល។

៤៦ ហះកា កាឡាង អន់ខៃ បក់ អន់ដា ឡា រ៉ះ កា ម្នត ផាវ៉ាស៊ី ឡើង សារ ឡាត់ យីស៊ូ ប្រត់ ណោះ។

៤៧ ផះ ណោះ ម្នត ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្លះ លូ ម្នត ផាវ៉ាស៊ី អើ ម្នត ក្រំ ពិកសា វ៉ាតីស។ ពីរ ប៉ាត់ គូប លូម។ អន់ខៃ កាប ផា «ប៉ាណូស ណោះ តាំបាង សារ អំវាញ អីញ កេង ខាត់ អៀង ទង កេះ នីចម ពិន ចឹង ប្រត់ កា អី ណោះ ?

៤៨ ផា ពិន អន់ អើ ប្រត់ នីណោះ ណារ ចាបះ កា ម្នត ប៉ាសុន ទិដ្ឋ ចឹង សៀ អី ហង ម្នត សុនសាត រ៉ូម កា ចឹង ចាំឡាយ រោង រ៉ាម៉ះ លូ តាត់ អង់ហ្សង សុនសាត ពិន ហង»។

៤៩ កាណាង កាឡាង អន់ខៃ ណោះ ទី រត់ ម៉ោញ ដួរ សីច កែផា អី ឡាត់ ម៉ែត ម្នត ក្រាត់ រ៉ាម៉ះ ប្រ្លះ កាណាង សា ណាំ ណោះ អី កាប កា ពូ ផា «អន់ដីស ទិដ្ឋ អូ ហ្លង ញ៉ា អុះ។

៥០ ញ៉ា អន់ដីស យីត អូ បបំ ប ? ផា ទី ប៉ាណូស ម៉ោញ ដួរ តោ តាង ប៉ាសុន សារ ណោះ យី ដាត់ ហ្លិត សាំវ៉ាប អន់ដីស ហង ភៀ ផៃ អន់ សុនសាត ពិន អា ហ្សង ទិ»។

៥១ អី កាប នីណោះ អូ ត្រត់ ឡាច់ ឡើង ពុត អី ទៅ អុះ អី កាប ញន កា អី ម៉ែត ម្នត ក្រាត់ រ៉ាម៉ះ ប្រ្លះ កាណាង សាណាំ ណោះ អី អន់ទង ផា យីស៊ូ ចឹង តោ តាង សុនសាត អ៊ីស្រាអែល ហះកា អី អូ អូ កា សារ ណោះ ឡាច់ ឡើង ប្រ្លះ អុះ។

៥២ អូ ត្រត់ តោ ដឹង កា ប៉ាតាង សុនសាត អ៊ីស្រាអែល អុះ យី ភៀ អន់ អី ចឹង ប៉ាត់ គន ប្រ្លះ បិកកាតយី ឡាត់ អ្នែ តាតត់ ឡើង គូប ណោះ ពីរ ប៉ាត់ គូប ដឹង ម៉ោញ ក្រំ ឡាត់។

៥៣ ឡើង ដាវ ណោះ ហង ម្នត ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្លះ លូ ម្នត ផាវ៉ាស៊ី អន់ខៃ វែវ ពុត យីត ចឹង ប៉ាន់តោ យីស៊ូ។

៥៤ ញន ខ អា ហង បះ យីស៊ូ អូ ចាចាត អន់ ពូ បបំ អី យី អី ចាក ឡាច់ ឡើង ចារ ណោះ ឡា ប៉ាត់ ចារ ម៉ោញ ក្បាម ស្រែ គីស ក្រង ហះ ស្រុក អេប្រាអ៊ីម អី លូ សីរ អី កា អ្នែ ហះ ចារ ណោះ ហង។

៥៥ ផះ រ៉ាងរ៉ាង ណោះ ក្បាម ចឹង ទីល ដាវ សុនសាត អ៊ីស្រាអែល ប្រត់ ប៉ុន ទ្រង កេះ ទី កាឡាង អៀង ឡើង ស្រុក អន់ទៀតៗ ឡា ប៉ាត់ មៀង យេរូសាឡឹម អន់ទ្រូល ឡើង ដាវ ប្រត់ ប៉ុន ភៀ ប្រត់ ពូយ ចាចាប ប្រ្លះ អន់ខៃ វ៉ា ឡាគោ អន់ ដាត់។

៥៦ ពូ កា ណាង យីស៊ូ ផះ អន់ខៃ អ្នែ កាណាង ចារ រោង រ៉ាម៉ះ អន់ខៃ កាចាប លូ គូប សោប ផា «នីចម អីស យីត អីស ? អី អូ ខិន ម៉ុត ប្រត់ ប៉ុន អុះ តាម ហៃ»។

៥៧ ម្នត ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្លះ លូ ម្នត ផាវ៉ាស៊ី អន់ខៃ រ៉ះ លូ កាឡាង ផះ អន់ទ្រូល ពៃ ផា ពៀ អូ អន់តត់ លូ បបំ ចារ យីស៊ូ អ្នែ ហះ ចំ ត្រត់ រ៉ះ លូ អន់ខៃ ម៉ាត់ អន់ខៃ ចឹង ឡា រ៉ូប អី។

១២

សារ ម៉ារី ឡាប សាប៊ូ បោផ្លូវ ពីង ដុង យីស៊ូ

១ ត្រោ ដាវ អន់ទ្រូល ឡើង ចឹង ប្រត់ ប៉ុន ទ្រង យីស៊ូ ឡា ទីល ប៉ាត់ ស្រុក បេតថានី ឡាត់ ស្រុក ឡាសា បក់ អី តាត់ អង់រីស សីត ពៃ។

២ អ្នែ ពីង ស្រុក ណោះ ពូ ទ្រៀម សាណា សាណាត សា អន់ខុ លូ យីស៊ូ។ ម៉ាថា អី រ៉ាងហៃ អំហ្វិយ កាប៉ាច់ ឡា សា អី អ្នែ អន់ខុ លូ យីស៊ូ ឡាត់ កា បក់ អន់ដា ដេល។

៣ ម៉ារី អ្នក សាប៊ូ បោផ្លូវ ទងតត់ លិត ឡាត់ គីត ខា កាខាត់ ប្រោ ឡាប ពីង ដុង យីស៊ូ កេះណោះ អ៊ីច្ង លូ សក់ អី ទៅ សាប៊ូ ណោះ កា បោផ្លូវ ប៉ាញ ទីប ហី។

៤ ហះកា សីរ អី ម៉ោញ ដួរ សីច យូដះ អីសាការីយ៉ុត ឡាត់ ចឹង អូ ត្រង កា អី កាប ផា

៥ «ញ៉ា ត្រង់ អូ អ្នក សាប៊ូ បោធផ្លូវ ឡាក់ គឺត ខា ៣០០ កាក់ * អា ឡាំ ប្រូ អ្នក លៀន ជែក អន់ កា ម្នាក់ ថ្នក ញ៉ាក»។

៦ អើ កាប នី អៀ អូ ត្រង់ អើ បិច កា ម្នាក់ ថ្នក ញ៉ាក អុះ ឃី អើ ឡាក់ ប៉ាណូស អន់ កុង។ អើ ចឹក កា ទុង លៀន រួម អើ ឌុ អ្នក អន់ កុង លៀន ឡាក់ ពូ ចែត ពីង កា ទុង ណោះ ដេល។

៧ ហះកា ឃី ស៊ី កាប ជា «អន់ អើ ប្រឹក តាម ពុត អើ ពិ អើ ជ្រោ សាប៊ូ បោធផ្លូវ អា ឃី សាំរ៉ាប់ ដាវ តប់ ប៉ា ទ្រូ អា ញ ទៀ។

៨ ម្នាក់ ថ្នក ញ៉ាក អ្នែ អន់ ខ្ល លូ អន់ ដីស លើយ ហះកា អា ញ អូ អ្នែ លូ អន់ ដីស លើយ អុះ»។

៩ សុនសាត អ៊ីស្រាអែល អៀង ដូវ ខាក់ ទី អូ អន់ តត កា ឃី ស៊ី អ្នែ ពីង ស្រុក បេតថានី អន់ ខែ កា ប៉ាណាំ គួប ឡាំ ហៃ។ អូ ត្រង់ ដឹង បិច ប៉ែ ឃី ស៊ី ណោះ អុះ ឃី បិច ប៉ែ ទីប ឡាសា ឡាក់ ឃី ស៊ី តាក់ អង់ រីស សីត ណោះ ដេល។

១០ ហះកា ម្នាក់ ម៉ែត ក្រាក់ រ៉ាម៉ះ ប្រ្នះ អន់ ខែ ឃីត ប៉ាន់ តោ ទីប ឡាសា ដេល។

១១ ញាន កា ឡាសា អា ហង បះ ប៉ាសុន អ៊ីស្រាអែល អៀង ដូវ ឡាច ឡឹង ក្រំ អន់ ខែ ម៉ុត សៀ ឃី ស៊ី ឡុក។

សារ ឃី ស៊ី ជិះ លៀ ម៉ុត ពីង មៀង យេរូសាឡឹម

១២ ប៉ាក់ ដាវ តាយ៉ាង ម្នាក់ ប៉ាសុន បក់ ពិះ ប្រឹក ប៊ុន ទ្រូង ណោះ សាត់ អន់ ខែ កាតាំង ពូ ជា ឃី ស៊ី ផះ ចាក ចឹង ម៉ុត កាណុង មៀង យេរូសាឡឹម ក្បាម ចឹង ទីល កេះ

១៣ អន់ ខែ កា ប៉ាណាំ គួប កោះ តាំង កង់ រ៉ាសែ ចឹក សាំរ៉ាប់ ហាប់ ឃី ស៊ី ទីប កាប ម៉ែ ប ជា «ហូសាណា !† អន់ ប្រ្នះ បិកកាតយី ជិន សារ ដាក់ កា អីស ឡាក់ ពិះ ប៉ាតាង អើ ឃី អីស ឡាក់ សាដាច់ សុនសាត អ៊ីស្រាអែល»។

១៤ ឃី ស៊ី អ្នក គន លៀ ម៉ោញ កេះ ណោះ អើ ជិះ ត្រង់ ពូយ សារ ឡាក់ ទី ប្រាត់ រះ ឡឹង អន់ ទ្រូល ពែ ជា

១៥ «អី ម្នាក់ ប៉ាសុន មៀង ស៊ីយ៉ុន ៖ ជែ អ្នក ហង ហៃ តោ សាដាច់ អន់ ដីស ពិះ កេះ អើ ជិះ គន លៀ»។

១៦ ផះ ណោះ ម្នាក់ សិះ អើ អូ ហ្លួង អុះ ឡឹង សារ ទិ អា ហះកា ប៉ាក់ ឃី ស៊ី រីស សីត កេះ ណោះ អន់ ខែ កាចាំង ជា សារ ទិ អា ឃី ប្រាត់ រះ ឡឹង សារ អើ លូ ដាវ ម្នាក់ ប៉ាសុន ប្រឹក អន់ កា អើ ទិ ណោះ ឃី ត្រង់ ពូយ សារ ពូ ប្រាត់ ណោះ ហង។

១៧ ម្នាក់ បក់ អ្នែ អន់ ខ្ល លូ ឃី ស៊ី ផះ អើ អើ ឡាសា ឡាច ឡឹង រ៉ុង ប៉ានីម លូ តាក់ អង់ រីស សីត ណោះ ពែ អន់ ខែ កា រះ ឡឹង ដាវ ឡាក់ ឃី ស៊ី ទី ប្រឹក ដេល។

១៨ ណោះ ហង បះ ម្នាក់ ប៉ាសុន ឡាំ ហាប់ ឃី ស៊ី ខង អន់ ខែ កាតាំង ពូ ជា អើ តាំបាង សារ អំរ៉ាញ អីញ កេង ខាក់ នីណោះ។

១៩ ម្នាក់ ដាវ ស៊ី កាកាប លូ គួប អន់ ខែ ជា «ប៉ែ ដេល ប ពិន អូ ដាមី អុះ ? ហៃ ម្នាក់ ប៉ាសុន ម៉ុត ទិ តែង អើ ណោះ កេះ»។

២០ កាណុង កាំឡាក់ ម្នាក់ បក់ ឡាំ រ៉ាម៉ះ ប្រ្នះ រ៉ុង រ៉ុង ប៊ុន ទ្រូង ណោះ ទី សុនសាត ក្រិក អន់ ដា ដេល។

២១ អន់ ខែ ឡាំ ប៉ាក់ ភីលីប ឡាក់ ពិះ ឡឹង ស្រុក បេតសែដា ខេត កាលីឡេ អន់ ខែ កាប ជា «ក្លឹញ ញីន បិច ប៉ែ ឃី ស៊ី ដេល»។

២២ ភីលីប ឡាំ រះ កា អន់ ត្រេ កេះ ណោះ អន់ ខែ ឡាំ រះ កា ឃី ស៊ី។

២៣ ឃី ស៊ី រះ កា អន់ ខែ ជា «កិញអៀ អា ទីល ដាវ កាំឡាក់ ឡាក់ ប៉ាណូស អា ញ ចឹង លៅ លែង សិច កាខាក់ កេះ»។

២៤ អាញ ប៉ែ រះ កា អន់ ដីស តាទីច ជា តិល ញៀ ឡាំ ពីង តេះ កេះ ហះកា អូ អោម ឃី អើ អ្នែ ដឹង ម៉ោញ តិល ណោះ ទៅ ហង ជា តិល ណោះ អោម ហិន ណោះ ចឹង ទី ប្ល្នៃ អៀង។

២៥ ញៀ បិច កា អ្នែ រីស បក់ ណោះ ចឹង តោ ហះកា ញៀ អូ បិច កា អាញ អ្នែ រីស ពីង អង់ កក់ តេះ អា បក់ ណោះ ចឹង ទី អាញ អ្នែ រីស លើយ។

២៦ ញៀ ប្រឹក ដាវ កា អាញ បក់ ណោះ ត្រង់ ចាក ពូយ អាញ យ្នះ អាញ អ្នែ ហះ ចំ កាតាម អើ កា ចឹង អ្នែ អន់ ខ្ល លូ អាញ ហះ ណោះ ដេល។ បក់ ញៀ ប្រឹក ដាវ កា អាញ ពិះ អាញ ចឹង ប៉ាន់ អើ។

២៧ «កិញអៀ អា អាញ កាដុក កាដុល កាណុង ពុត ខាក់ អាញ អូ អូ ចឹង ត្រង់ កាប នីចមី អុះ។ អី ពិះ ប៉ែ អីស តង់ អាញ ណើ អន់ រ៉ាវ៉ាច ឡឹង សារ ចុនចៃ អា។ ហះកា ញាន កា សារ ប៉ាណាប អា ហង បះ អាញ ពិះ ទីល ប៉ាក់ ដាវ កាំឡាក់ អា។

២៨ អី ពិះ ប៉ែ អីស តាំបាង សារ ដាក់ កេង ម៉ះ អីស»។ ជាឌី កា កាតាំង ប៉ានីរ កាប ឡឹង ប្ល្នៃ ជា «អាញ តាំបាង កេះ ហះកា អាញ ចឹង តាំបាង ម៉ោញ ទុង ណារ៉ូ ដេល»។

* ១២:៥-១២:៥ កាក់ ញៀត គុល «ខែណាវី»។ ម៉ោញ ខែណាវី យី ខា ប្រឹក គុល ម៉ោញ ដាវ។ † ១២:១៣ ១២:១៣ ហូសាណា ញៀត សុនសាត ហេត្រី ទី ណា ជា «ប៉ានេ» លើ «ប៉ែ តង់ ញីន ណើ»។ ‡ ១២:១៥ ១២:១៥ មៀង ស៊ីយ៉ុន ឃី មៀង យេរូសាឡឹម ណោះ ហង។ § ១២:១៥ ១២:១៥ សារ អា ឡាច ឡឹង សាការី ៩:៩។

២៩ ម្ចាស់ កាំឡាំង បក់ អ្នក ហៈ ចារ ណោះ កាតាំង ទិដ្ឋ បក់ អន់ដា ផា តេរតរ បក់ អន់ដា ផា បិយ ប្រ្រៈ កាកាប លូ អើ។

៣០ ហៈ កា យីស៊ូ កាប ផា «ប៉ានីរ ណោះ កាប សាំរ៉ាប់ កា អន់ដីស អូ ត្រក់ ទី ខា ដឹង កា អាញ អុះ។

៣១ កិញ អើ អា ទីល ដាវ តាត់ស៊ិន សារ ប៉ាណូស ពីង អង់កក់ តេរ អា កេរ លូ ទីល ដាវ ត្រក់ ទ្រុះ ឡាច់ ប្រ្រៈ ប៊ីត សាតាំង ឡាក់ ម៉ែត ណាវ ផា អន់ខែ ដេល។

៣២ កា ប៉ាច់ អាញ ប៉ាត់ ដាវ ចំ ពូ លីក ហារ អាញ ចឹង អ្នក ប៉ាណូស ទិដ្ឋ អន់ អ្នក តែង អាញ។

៣៣ អើ កាប នី អើ កៀ រ៉ះ កា ពូ ឡាំង ឡាបៀប ឡាក់ អើ ចឹង ត្រក់ តេរ នី ចម។

៣៤ ម្ចាស់ ប៉ាសុន តើល អើ ផា «ញីន កាតាំង សារ កាណាង ផាប ចាបាប ប្រ្រៈ ទី រ៉ះ ផា បក់ ប្រ្រៈ រឿស អន់ ប្រឹក សា ដាច់ ណោះ អើ ត្រក់ អ្នក លើយ។ ញា ត្រក់ អីស ផា ប៉ាណូស អីស * ពូ ចឹង លីក ហារ នី ណោះ? ញើ អីស † អា?»

៣៥ យីស៊ូ តើល ផា «តាតារ អ្នក លូ អន់ដីស យី អ្នក បាប៊ែត ណារ។ ទីល នី ណោះ ហាត់ អន់ដីស ចាក ផៈ អ្នក ទី តាតារ ពិ កៀ ដៃ អន់ សារ ម៉ាម៉ាំង តាន អន់ដីស។ ប៉ាត់ ប្លែង ម៉ាំង កេរ បក់ ចាក ណោះ អើ អ្នក អន់តត់ ផា អើ ចាក ឡាក់ តែង ចំ អុះ។

៣៦ ហាត់ អន់ដីស ទីង តាតារ ពិ ផៈ អង់រ៉ាមី អន់ដីស អ្នក ទី តាតារ កៀ ម៉ាត់ អន់ដីស កេរ ប៉ាណូស តាត់ តាតារ ដេល។

យីស៊ូ កាប នី ណោះ កេរ អើ ចាក អោន ឡាកោ អូ អន់ ម្ចាស់ ប៉ាសុន ប៊ីប។

៣៧ យីស៊ូ តាបាង សារ អំរ៉ាញ អីញ អន់ អន់ខែ ប៊ីប អៀង ទង កេរ កាតាម អ្នក អន់ខែ អូ សៀ អើ ដេល

៣៨ ត្រក់ ឡាក់ កា ប៉ានីរ រត់ អេសាយ ឡាក់ រ៉ាតីយ ប្រ្រៈ ទី រ៉ះ សើត ពៃ ផា៖

«អី ប្រ្រៈ បិកកាតយី

អូ ទី ញើ សៀ អុះ សារ ឡាក់ ញីន រ៉ះ អា។

អីស តាបាង សារ អំរ៉ាញ អីញ អន់ កា ញើ ប៊ីប?»‡

៣៩ ពូ អូ សៀ អុះ ត្រក់ ឡាក់ កា រត់ អេសាយ ទី រ៉ះ ណារ ផា៖

៤០ «ប្រ្រៈ បិកកាតយី ប្រឹក អន់ ម៉ាត់ ពូ ម៉ាម៉ាំង

លូ ប្រឹក អន់ ពូ កាដី កល

អ្នក កា ពូ ហៃ ប៊ីប លូ ពុត ពូ ហ្លង់

អ្នក កា ពូ ចឹង ប៊ិនពែង ពុត ញើ ក សៀ អើ

ណោះ អើ ចឹង តាត់ អន់ដាត់ ពូ»។§

៤១ ទី សារ រត់ អេសាយ រ៉ះ អា យី ញុន កា អើ ប៊ីប សារ អំរ៉ាញ អីញ យីស៊ូ កេរ ណោះ អើ រ៉ះ ឡាំង សារ យីស៊ូ។

៤២ យីស៊ូ នី ណោះ កាតាម កា ទី អៀង ដួវ ដេល កាណាង កាំឡាំង ម្ចាស់ ម៉ែត ណាវ ផា ណោះ សៀ យីស៊ូ ហៈ កា អន់ខែ អូ នីន រ៉ះ ផា ឡាកោ អន់ខែ សៀ អុះ ខង អ្នក កា ម្ចាស់ ផា រ៉ាសី លូ អ្នក កា ពូ តាំងហ្សិត ឡាច់ អន់ខែ ឡាំង ចារ ពូ លូម

៤៣ ខង អន់ខែ ប៊ិច កា ប៉ាណូស ប៉ានេ ក្លា ឡាំង ប៊ិច កា ប្រ្រៈ បិកកាតយី ប៉ានេ។

៤៤ យីស៊ូ កាប ម៉ែ ផា «ញើ សៀ អាញ អូ ត្រក់ អើ សៀ ដឹង អាញ អុះ យី អើ សៀ ប្រ្រៈ ឡាក់ ប្រើ អាញ ពិ ណោះ ហង់។

៤៥ ញើ ប៊ីប អាញ បក់ ណោះ កា ប៊ីប ប្រ្រៈ ឡាក់ ប្រើ អាញ ពិ ណោះ ដេល។

៤៦ អាញ ឡាក់ អុញ តាតារ អាញ ពិ ពីង អង់កក់ តេរ អា កៀ ដៃ អន់ ម្ចាស់ បក់ សៀ អាញ អ្នក កាណាង សារ ម៉ា ម៉ាំង។

៤៧ ផា ញើ កាតាំង ប៉ានីរ អាញ ហៈ កា អូ ប្រឹក ពូយ អូ ត្រក់ អាញ អុះ ចែត ចូត អើ ណោះ ខង អាញ ពិ ប៉ាត់ អា អូ ត្រក់ ពិ កៀ ចែត ចូត ប៉ាណូស អុះ យី ពិ តង់ ប៉ាណូស។

៤៨ ញើ អូ ចែ កា អាញ លូ អូ សៀ ប៉ានីរ អាញ ប៉ាណូស ណោះ ទី បក់ ចឹង តាត់ស៊ិន សារ ចែត ចូត អើ កេរ យី ប៉ានីរ អាញ កាប អា ហង់ ចឹង ចែត ចូត ពូ ប៉ាត់ ដាវ តាត់ស៊ិន សារ ទៀ

* ១២:៣៤ ១២:៣៤ ប៉ាណូស អីស ញើ តុល «គន ប៉ាណូស»។ ថាម៉ាដា ពិន ព្រៃ ញើ អា ផា «ប៉ាណូស អាញ»។ † ១២:៣៤ ១២:៣៤ អីស ញើ តុល «គន ប៉ាណូស»។ ‡ ១២:៣៤ ១២:៣៤ សារ អា ឡាច់ ឡាំង អេសាយ ៥:៣:១។ § ១២:៤០ ១២:៤០ សារ អា ឡាច់ ឡាំង អេសាយ ៦:៩-១០។

៤៩ ខង ប៉ានីរ អាញ កាប អា អូ ត្រក់ ឡាច់ ឡឹង ពុត អាញ ទៅ អុះ យី ឡាច់ ឡឹង ពី អាញ ឡាក់ ប្រើ អាញ ពីះ អើ អន់តត់ រ៉ះ ឡឹង សារ ឡាក់ អាញ ត្រក់ កាប រ៉ះ អា ហង។

៥០ អាញ អូ អន់តត់ ជា សារ អើ ប្រើ ណោះ អន់ ទី អាញ រឺស លើយ។ សារ ឡាក់ អាញ កាប អា យី អាញ កាប ឡាក់ កា អើ ទី រ៉ះ ពីង អាញ ណោះ ហង»។

១៣

សារ យីស៊ូ រ៉ាវ ជុង កា សីះ អើ

១ អន់ទ្រួល ឡឹង ប្រតី ប៊ុន ទ្រួង យីស៊ូ អូ អន់តត់ ជា ទីល ដាវ កាំឡាត់ ឡាក់ អើ ត្រក់ ចាក ឡាច់ ឡឹង អង់កក់ តេះ អា សិត ប៉ាក់ ពី អើ កេះ។ អើ ប៊ុច កា មូត សីះ អើ ផះ អើ អៃ ពីង អង់កក់ តេះ អា អើ កា ប៊ុច កា អន់ខែ លើយ ទីល ឡាច់។

២-៤ ប្រ្រះ បឹត សាតាំង កា ប៉ាណាំ ពុត ពៀក យូដះ ឡាក់ គន ស៊ីម៉ុន អីសាការីយ៉ុត ទី ពុត ប៊ុច ប៉ាណាំ ពូ ឡាក់ រ៉ុប យី ស៊ូ។ យីស៊ូ អូ អន់តត់ ជា ប្រ្រះ បឹកកាតយី មប ទី កាណាត់ ញ៉ាវ ពីង តី អើ កេះ ទីប អូ អន់តត់ ជា អើ ឡាច់ ឡឹង ប្រ្រះ បឹកកាតយី អើ កា ត្រក់ សិត ប៉ាក់ ប្រ្រះ បឹកកាតយី ណារ ដេល។ ផះ យីស៊ូ លូ មូត សីះ អើ អន់ខែ ផះ ចឹង សា សាណា អើ កា អូ អន់តត់ រឺស ឡាច់ អារ អ៊ឹង កេះណោះ អ្យក់ អញសឹង កត់ សាំងគៀង។

៥ កេះណោះ អើ កោះ ទៀត ពីង កាបឹង រ៉ាវ ជុង មូត សីះ ទីប អ្យក់ អញសឹង អើ កត់ សាំងគៀង ណោះ អ៊ូត។

៦ ផះ អើ ចឹង រ៉ាវ ជុង ស៊ីម៉ុន ពេត្រុះ ស៊ីម៉ុន កាប ជា «អី ពី តាំងឡា ញ៉ា អីស ចឹង រ៉ាវ ជុង អាញ ប ?»

៧ យីស៊ូ តើល អើ ជា «កិញអៀ អា អីស បើ តានី ហ្លួង អុះ ឡឹង ងារ ញ៉ា ឡាក់ អាញ ផះ ប្រតី អា ហះកា ប៉ាក់ យ៉ាង តោ ទៀ អីស ចឹង ហ្លួង ហង»។

៨ ពេត្រុះ កាប ជា «អូ អុះ អីស អូ ត្រក់ រ៉ាវ ជុង អាញ អុះ»។ យីស៊ូ តើល ជា «ផា អាញ អូ រ៉ាវ ជុង អីស ណោះ អីស អូ ត្រក់ គូប អាញ អុះ»។

៩ ស៊ីម៉ុន តើល អើ ជា «ផា នីណោះ អីស ដៃ រ៉ាវ ដឹង ជុង ប័រ អីស រ៉ាវ ទីប តី ទីប កល់ ដេល»។

១០ យីស៊ូ តើល អើ ជា «បក់ ហុំ ដាក់ កេះ អូ តងកាន រ៉ាវ ឡាកោ អុះ រ៉ាវ ដឹង ជុង បក់ ហង ខង ឡាកោ អើ ដាក់ កេះ។ កា ប៉ាច់ អន់ដីស កា ដាក់ កេះ ដេល ហះកា អូ ត្រក់ ទិឡ អុះ»។

១១ យីស៊ូ អូ អន់តត់ ជា ពៀ ចឹង ប៉ាណាំ ពូ ឡាក់ រ៉ុប អើ ណោះ ហង បះ អើ កាប ជា «អន់ដីស អូ ត្រក់ ដាក់ ទិឡ អុះ»។

១២ ប៉ាក់ អើ រ៉ាវ ជុង អន់ខែ កេះៗ អើ អ្យក់ ពៀត អារ ឡាក់ អង់អៃ ណារ កេះណោះ កាប ជា «អន់ដីស ហ្លួង ដេល ប ឡឹង សារ អាញ រ៉ាវ ជុង អន់ដីស អា ?

១៣ អន់ដីស អើ អាញ ជា ណៃយូ លូ អើ ជា ពី តាំងឡា ណោះ ត្រក់ កេះ យី អាញ អា ហង។

១៤ ផា អាញ ឡាក់ ពី តាំងឡា លូ ណៃយូ អន់ដីស រ៉ាវ ជុង កា អន់ដីស កេះ អន់ដីស កា ត្រក់ រ៉ាវ ជុង កា គូប អន់ ដីស និះទៅ ដេល។

១៥ អាញ ប្រតី តាំបាង អន់ កា អន់ដីស កេះ កៀ អន់ អន់ដីស ប្រតី ពូយ ឡាក់ កា អាញ ទី ប្រតី កា អន់ដីស ដេល។

១៦ អាញ ប័រ រ៉ះ កា អន់ដីស តាទីច បក់ ប្រតី ទុច ពូ អូ តីស ឡឹង ពី តាំងឡា អើ អុះ ប៉ាណូស បក់ ពូ ប្រើ អើ ឡាក់ កា អូ តីស ឡឹង បក់ ប្រើ អើ ឡាក់ ណោះ ដេល។

១៧ ផា អន់ដីស អូ សារ ទី អា កេះណោះ ប្រតី ពូយ ណោះ អន់ដីស ចឹង ទី សារ សាណា កា សារីក តាទីច ហង។

១៨ «អាញ កាប អា អូ ត្រក់ កាប កា អន់ដីស ទិឡ អុះ ខង អាញ អន់ហ្លាវ ទី ប៉ាណូស ឡាក់ អាញ ទី រឺស។ ហះ កា ត្រក់ តាក់ អង់កេះ សារ ឡាក់ ប្រាត់ កាណុង ផាប ប៉ានីរ ប្រ្រះ ជា "បក់ សា ណុំ ប៉ាង អន់ខូ លូ អាញ អើ ប៉ាសាំង លូ អាញ"។

១៩ អាញ រ៉ះ កា អន់ដីស ឡឹង កិញអៀ ហង អន់ទ្រួល ឡឹង សារ ទីណោះ កើត ពីះ។ ប៉ាក់ សារ ទីណោះ កើត ពីះ ទៀ ណោះ អន់ដីស ចឹង សៀ ជា យី អាញ តាទីច ហង ។

២០ អាញ ប័រ រ៉ះ កា អន់ដីស តាទីច ពៀ ហាប់ ប៉ាណូស បក់ អាញ ចឹង ប្រើ ឡាក់ ណោះ ឡាក់ កា អើ ហាប់ អាញ ដេល ពៀ ហាប់ អាញ ឡាក់ កា ហាប់ ប្រ្រះ ឡាក់ ប្រើ អាញ ពីះ ដេល»។

សារ យីស៊ូ រ៉ះ អន់ទ្រួល ជា យូដះ ចឹង អូ ត្រក់ កា អើ

* ១៣:១៨ ១៣:១៨ សារ អា ឡាច់ ឡឹង ផាប អញសឹង ប៉ាន ប្រ្រះ (ទំនុក/តម្កើង) ៤១:៩ ។ † ១៣:១៩ ១៣:១៩ អាញ តាទីច ហង ពៀត គុល រឺច លូ ប៉ានិះ ប្រ្រះ បឹកកាតយី ផះ អើ រ៉ះ សិច អើ កា ភី មូស ពៃ។ ប័រ ហៃ សារ ឡាច់ (និក្ខមន) ៣:១៤ ។

២១ គេ យីស៊ូ កាប នីណោះ អើ កាដក កាដល កាណាង ពុត ខាក់ អើ កាប ប៉ាឡាក់ ណារ៉ុ ជា «អាញ ប៉រ រ៉ះ កា អន់ដីស តាទីច កាណាង កាំឡាង អន់ដីស អា ទី ប៉ាណូស ម៉ោញ ដូរ ចឹង ប៉ាណាំ ពូ ឡា រ៉ុប អាញ»។

២២ មូត សីះ កាលែង ហៃ ម៉ាត់ គូប សោប ទីប អូ អូ កា អើ ជា កា ពៀ។

២៣ ទី សីះ ម៉ោញ ដូរ ឡាក់ យីស៊ូ បិច អើ អង់អៃ ក្បាម យីស៊ូ។

២៤ ស៊ីម៉ុន ពេត្រុះ ប្រគំ សាញ៉ា ប្រើ អើ អំបញ្ច លូ យីស៊ូ កា ពៀ អើ ជា ណោះ។

២៥ ប៉ាណូស ណោះ កា ប៉ាន់តិះ កល់ ពឹង យីស៊ូ លូ អំបញ្ច ជា «អី ពី តាំងឡា កា ពៀ អីស ជា ណោះ?»

២៦ យីស៊ូ រ៉ះ កា អើ ជា «អាញ ឡុក ណាំ ប៉ាង អន់ទីប កា បក់ អើ ចំ យី បក់ ណោះ ហង»។ យីស៊ូ កា ឡុក ណាំ ប៉ាង កេះណោះ អន់ទីប អន់ កា យូដះ អ៊ីសាការីយ៉ុត ឡាក់ គន រត់ ស៊ីម៉ុន។

២៧ ប៉ាត់ យូដះ អ្យក់ ណាំ ប៉ាង ឡឹង យីស៊ូ កេះ ប្រ្រះ បឹក សាតាំង កា មុត ពឹង កាណាង ពុត អើ ឡុត។ យីស៊ូ រ៉ះ កា អើ ជា «ងារ ញ៉ា ឡាក់ អីស ត្រត់ ប្រគំ ហត់ អីស ប្រគំ ស្រីសៗ ពិ»។

២៨ ទី កាំឡាង អន់ខៃ អៃ អន់ខុ ណោះ អូ ទី ពៀ ហ្នង់ អុះ ឡឹង សារ យីស៊ូ រ៉ះ កា អើ ណោះ។

២៩ ញុន កា យូដះ ចឹក កាទង លៀន បះ បក់ អន់ដា សាម៉ត់ កា យីស៊ូ ប្រើ អើ ឡាក់ តាច កាណាត់ សាំរ៉ាប់ ប្រគំ ប៊ុន លើ ប្រើ យូដះ ឡាក់ ជែក លៀន អន់ កា មូត ថុក ញ៉ាក។

៣០ ប៉ាត់ យូដះ អ្យក់ ណាំ ប៉ាង ឡឹង យីស៊ូ កេះ កា ឡាច់ ចាក ឡុត ផះ ណោះ យី ប្លែង ម៉ាង កេះ។

សារ យីស៊ូ អន់ ចាបាប ណារ

៣១ ប៉ាត់ យូដះ ចាក រ៉ាវ៉ាច់ កេះ យីស៊ូ កាប ជា «កិញអៀ អា ពូ ចឹង បំបំ សារ ដាក់ កេង ម៉ះ ប៉ាណូស អាញ ពូ កា ចឹង បំបំ ដេល សារ ដាក់ កេង ម៉ះ ប្រ្រះ បឹកកាតយ័ ញុន កា អាញ។

៣២ ជា ពូ បំបំ សារ ដាក់ កេង ម៉ះ ប្រ្រះ បឹកកាតយ័ ញុន កា អាញ ណោះ ប្រ្រះ ចឹង តាំបាង អន់ ពូ បំបំ សារ ដាក់ កេង ម៉ះ អើ អៃ កាណាង អាញ ដេល យី អើ ចឹង តាំបាង ស្រីសៗ រ៉ាងរ៉ាង អា ហង។

៣៣ អី គន សោ អៃ បាប៊ែត ណារ៉ុ អាញ ចឹង អៃ លូ អន់ដីស ណោះ អន់ដីស ចឹង ណារ៉ុ អាញ ហង កិញអៀ អា អាញ រ៉ះ កា អន់ដីស ឡាក់ កា អាញ រ៉ះ កា មូត ម៉ែត ណារ៉ុ ជា សុនសាត អ៊ីស្រាអែល ពៃ ដេល អន់ដីស អូ អូ ឡាក់ អុះ ប៉ាត់ ចារ អាញ ចឹង ឡាក់ ណោះ។

៣៤ អាញ អន់ ចាបាប ណារ កា អន់ដីស យី អន់ អន់ដីស បិច ចៃ កា គូប សោប។ អន់ដីស ត្រត់ បិច ចៃ កា គូប សោប ឡាក់ អាញ បិច ចៃ កា អន់ដីស និះទៅ ដេល។

៣៥ ជា អន់ដីស បិច ចៃ កា គូប សោប ណោះ ប៉ាណូស ទិខុ ពូ ចឹង អូ អន់តត់ ជា អន់ដីស យី សីះ អាញ តាទីច ហង»។

៣៦ ស៊ីម៉ុន ពេត្រុះ អំបញ្ច អើ ជា «អី ពី តាំងឡា ប៉ាត់ ចំ អីស ចឹង ឡាក់ ណោះ?» យីស៊ូ តើល ជា «ចារ អាញ ឡាក់ ណោះ អីស អូ អូ ឡាក់ ពូយ អាញ កិញអៀ អា អុះ ប៉ាត់ យ៉ាង តោ ទៀ អីស ចឹង អូ ឡាក់ ពូយ»។

៣៧ ពេត្រុះ អំបញ្ច លូ អើ ណារ៉ុ ជា «ខ ញ៉ា បះ អាញ ចឹង ឡាក់ ពូយ អីស កិញអៀ អូ ទី? អាញ ចឹង សាឡាក់ តោ ប៉ាតាង អីស»។

៣៨ យីស៊ូ តើល អើ ជា «ញ៉ា អីស ចឹង តោ ប៉ាតាង អាញ តាទីច ប? ហះកា អាញ បំ រ៉ះ កា អីស តាទីច អន់ទ្រុ ល ឡឹង អ៊ុរ បើ អោត អីស ចឹង ប៉ាតែក ប៉ែង ទង ជា អូ អន់ហាល អាញ»។

១៤

សារ យីស៊ូ ជា អើ ឡាក់ ទ្រង ឡាក់ ប៉ាត់ ពី អើ

១ យីស៊ូ រ៉ះ ណារ៉ុ ជា «ដៃ រ៉ែនរ៉ាយ អន់ដីស សៀ ប្រ្រះ បឹកកាតយ័ កេះ * ហត់ សៀ អាញ ដេល។

២ កាណាង ហី ពី អាញ ទី ចារ អៃ អៀង។ ជា អូ ទី អាញ កា អូ កាប ជា អាញ ចឹង ឡាក់ ទ្រៀម ចារ អន់ កា អន់ដីស អៃ ណោះ អុះ។

៣ ប៉ាត់ អាញ ទ្រៀម ចារ សាំរ៉ាប់ កា អន់ដីស អៃ កេះ។ អាញ ចឹង សីត ប៉ាត់ អា ណារ៉ុ អ្យក់ អន់ដីស ឡាក់ អន់ខុ លូ អាញ កៀ អន់ អន់ដីស អៃ ប៉ាត់ ចារ អាញ អៃ ណោះ ដេល។

៤ ប៉ាត់ ចារ អាញ ឡាក់ ណោះ អន់ដីស កា អូ ដេល ទ្រង ឡាក់ ណោះ»។

៥ ចូម៉ះ តើល ជា «អី ពី តាំងឡា ញីន អូ អូ កា អីស ឡាក់ ប៉ាត់ ចំ ប្រគំ នីចម ញីន ចឹង អូ ទ្រង ណោះ?»

* ១៤:១ ១៤:១ អន់ដីស សៀ ប្រ្រះ បឹកកាតយ័ កេះ ពិន ព្រៃ នីអៀ កា ត្រត់ ដេលះ ហត់ អន់ដីស សៀ ប្រ្រះ បឹកកាតយ័ ។

៦ យ៉េស៊ូ តើល ជា «អាយ្យ អា ហង ឡាក់ ទ្រង ឡាក់ សារ តាទីច លូ អាយ្យ វ៉ែស។ អូ ទី ញើ អូ ឡាក់ ប៉ាក់ ចារ ពី អាយ្យ ទី អុះ ជា អូ ឡាក់ ព្យយ អាយ្យ។

៧ ជា អន់ដីស អន់ហ្គាល់ អាយ្យ អន់ដីស កា ចឹង អន់ហ្គាល់ ពី អាយ្យ ដេល។ ឡឹង កិញ្សៀ អា អន់ ប៉ាក់ ម៉ាក់ អន់ដីស អន់ហ្គាល់ អើ ទីប អន់ដីស បំបំ អើ កេះ ដេល»។

៨ គីលីប តើល ជា «អី ពី តាំងឡា បំរ អីស តាំងបាង ពី អីស ណោះ អន់ ញីន បំបំ ណើ ណោះ ញីន ទី ពុត ហង»។

៩ យ៉េស៊ូ តើល អើ ជា «អី គីលីប អាយ្យ អ្វី លូ អន់ដីស ឡឹង ទុញ ពៃ កេះ ញ៉ា អីស បើ អន់ហ្គាល់ អាយ្យ ប? ញើ បំបំ អាយ្យ កា បំបំ ពី អាយ្យ ដេល។ ញ៉ា ត្រុត អីស ជា "បំរ អីស តាំងបាង ពី អីស អន់ ញីន បំបំ ណើ" នី អៀ ឡុត?

១០ ញ៉ា អីស អូ សៀ ប អាយ្យ អ្វី ពឹង ពី អាយ្យ ពី អាយ្យ កា អ្វី ពឹង អាយ្យ? សារ អាយ្យ រះ កា អន់ដីស អា អូ ត្រុត ឡាច ឡឹង ពុត អាយ្យ ទៅ អុះ យី ពី អាយ្យ ឡាក់ អ្វី កាណុង អាយ្យ អើ ប្រុត ង៉ារ អើ។

១១ ដះ អាយ្យ រះ ជា អាយ្យ អ្វី ពឹង ពី អាយ្យ ពី អាយ្យ អ្វី ពឹង អាយ្យ ហត់ សៀ ពិ ជា អូ សៀ សារ អាយ្យ រះ អា ហត់ សៀ ញុន កា បំបំ សារ អំរីញ អើញ អាយ្យ ប្រុត ទី ណោះ ពិ។

១២ អាយ្យ បំរ រះ កា អន់ដីស តាទីច ជា ញើ សៀ អាយ្យ ប៉ាណូស ណោះ ចឹង ប្រុត ង៉ារ ឡាក់ កា អាយ្យ ប្រុត ដេល លូ ចឹង ប្រុត ង៉ារ សាំខាន់ កេង ឡឹង អា ណាវ ខង អាយ្យ ចឹង ឡាក់ ប៉ាក់ ពី អាយ្យ។

១៣ អន់ដីស បំរ សារ ញ៉ា កាតាម ញុន កា អន់ដីស ឡាក់ ប៉ាសុន អាយ្យ កា អាយ្យ ចឹង អន់ សារ ណោះ កៀ អន់ ពូ ប៉ាន ពី អាយ្យ ញុន កា អាយ្យ ឡាក់ គន អើ។

១៤ ជា អន់ដីស បំរ សារ ញ៉ា អេង អំរីញ អាយ្យ ណោះ អាយ្យ ចឹង អន់ សារ ណោះ»។

សារ ប្រុះ ចឹង អន់ ប៉ាដាត ប៉ាលីង អើ

១៥ យ៉េស៊ូ រះ ណាវ ជា «ជា អន់ដីស បិច កា អាយ្យ ណោះ អន់ដីស ចឹង ប្រុត ព្យយ សារ អាយ្យ រះ ណោះ ហង។

១៦ កេះ ណោះ អាយ្យ ចឹង បំរ ឡឹង ពី អាយ្យ យី អើ ចឹង អន់ បក់ តង អន់ដីស ម៉ោញ ណាវ អន់ អ្វី អន់ខូ លូ អន់ដីស លើយ

១៧ យី ប៉ាដាត ប៉ាលីង ប្រុះ ឡាក់ តាំងបាង សារ តាទីច ឡាក់ ប៉ាណូស ពឹង អងកក់ កេះ អូ អូ ហាប ខង ពូ ហៃ អើ អូ បំបំ លូ ពូ អូ អន់ហ្គាល់ អើ ដេល។ ហះ កា អន់ដីស អន់ហ្គាល់ អើ កេះ ខង អើ អ្វី អន់ខូ លូ អន់ដីស ទីប ចឹង មុត ពឹង អន់ដីស ដេល។

១៨ «អាយ្យ អូ អ្នក អន់ដីស អន់ អ្វី គន កានតី អុះ យី អាយ្យ ចឹង ឡាក់ ប៉ាក់ អន់ដីស អា ណាវ។

១៩ អ្វី បាប៊ែត ណាវ ប៉ាណូស ពឹង អងកក់ កេះ អា ពូ ចឹង អូ បំបំ អាយ្យ ហង ហះ កា អន់ដីស ចឹង បំបំ អាយ្យ។ ញុន អាយ្យ អ្វី វ៉ែស អន់ដីស កា ចឹង អ្វី វ៉ែស ដេល។

២០ ដារ ណោះ អន់ដីស ចឹង អូ អន់តត់ ជា អាយ្យ អ្វី ពឹង ពី អាយ្យ អន់ដីស កា អ្វី ពឹង អាយ្យ អាយ្យ កា អ្វី ពឹង អន់ដីស ដេល។

២១ ញើ ទី កាតាំង សារ អាយ្យ រះ កេះ ណោះ ប្រុត ព្យយ យី អើ ណោះ ហង បិច កា អាយ្យ ញើ បិច កា អាយ្យ ពី អាយ្យ កា បិច កា បក់ ណោះ អាយ្យ កា បិច កា អើ ដេល ទីប អាយ្យ ចឹង តាំងបាង ឡាកោ អន់ អើ បំបំ ដេល»។

២២ យូដះ អា (អូ ត្រុត យូដះ អ៊ីសាការីយ៉ុត អុះ) អើ តើល ជា «អី ពី តាំងឡា ញ៉ា ត្រុត អីស តាំងបាង ដឹង កា ញីន បំបំ អីស ហះ កា អូ អន់ ប៉ាណូស ពឹង អងកក់ កេះ អា បំបំ អីស ដេល នី ណោះ?»

២៣ យ៉េស៊ូ តើល ជា «ញើ បិច កា អាយ្យ អើ ចឹង ប្រុត ព្យយ ប៉ានីរ អាយ្យ ពី អាយ្យ ចឹង បិច កា បក់ ណោះ អាយ្យ លូ ពី អាយ្យ ចឹង ឡាក់ អ្វី អន់ខូ លូ អើ ណោះ ដេល។

២៤ ញើ អូ បិច កា អាយ្យ បក់ ណោះ អូ ប្រុត ព្យយ ប៉ានីរ អាយ្យ អុះ។ សារ ឡាក់ អន់ដីស កាតាំង អាយ្យ រះ អា អូ ត្រុត ប៉ានីរ អាយ្យ ទៅ អុះ យី ប៉ានីរ ពី អាយ្យ ឡាក់ ប្រើ អាយ្យ ពី ប៉ាក់ អា។

២៥ «អាយ្យ រះ សារ ទី អា អន់ កា អន់ដីស អូ អន់តាន់ អាយ្យ អ្វី អន់ខូ លូ អន់ដីស។

២៦ ហះ កា បក់ តង ណោះ យី ប៉ាដាត ប៉ាលីង ប្រុះ ដាក់ កាខាក់ ឡាក់ ពី អាយ្យ ចឹង ប្រើ ពី តាំង អាយ្យ អើ ចឹង ប៉ាង ហៀន អន់ដីស គ្រីប សារ លូ ចឹង តាក់ កាចាំង ទី សារ ឡាក់ អាយ្យ ទី រះ កា អន់ដីស ដេល។

២៧ អាយ្យ ចឹង អន់ សារ សាណុក សាវ៉ាក់ ពឹង អន់ដីស យី អាយ្យ អន់ សារ សាណុក សាវ៉ាក់ ម៉ះ អាយ្យ។ សារ សាណុក សាវ៉ាក់ អាយ្យ អន់ អា អូ ត្រុត ឡាក់ កា សារ សាណុក សាវ៉ាក់ ម៉ះ ប៉ាណូស អុះ ដៃ វ៉ែនវ៉ាយ ដៃ អូត។

២៨ អន់ដីស កាតាំង កេះ អាយ្យ រះ ជា "អាយ្យ ចឹង ឡាច ចាក កេះ ណោះ អាយ្យ ចឹង សឹត ប៉ាក់ អន់ដីស ណាវ"។ ជា អន់ដីស បិច ចែ កា អាយ្យ ណោះ អន់ដីស ចឹង ហោក វ៉ត់ ខង អាយ្យ ឡាក់ ប៉ាក់ ពី អាយ្យ ខង ពី អាយ្យ អើ តិស ឡឹង អាយ្យ។

២៩ កិញអៀ អា អាញ រ៉ះ អន់ កា អន់ដីស អូ អុ កេះ អន់ទ្រួល ឡឹង សារ ណោះ កើត ពីះ។ ប៉ាត់ សារ ទិ ណោះ កើត ពីះ កេះ ណោះ អន់ដីស ចឹង សៀ។

៣០ អាញ កាកាប លូ អន់ដីស អូ ទុញ អុះ ខង ប្រ្រៃះ ប៊ីត សាតាំង ឡាក់ ម៉ែត ណាំផា ប៉ាណូស ពីង អង់កក់ តេះ អា ផិះ ពីះ ក្បាម ចឹង ទីល កេះ ហះកា អែ អូ អុ ប្រោម អាញ ឡឹង សារ ញ៉ា អុះ

៣១ ខង អាញ ប្រ័ត ព្វយ ទិ សារ ពី អាញ អន់តត់ រ៉ះ កា អាញ ភៀ អន់ ប៉ាណូស ពីង អង់កក់ តេះ អា អូ អន់តត់ ផា អាញ ប៊ិច កា អែ តាទីច។

«ពី ពិន អូរ ចាក ឡាច់ ឡឹង ចារ អា»។

១៥

សារ យីស៊ូ កាប ប៉ាន់ដីប ឡឹង តើម អង់កាច

១ យីស៊ូ រ៉ះ ណារ៉ូ ផា «អាញ អា ហង រៀប ឡាក់ កា តើម អង់កាច តាទីច * ពី អាញ ឡាក់ តាំងឡា តប់។

២ តាំងកង ចំ ឡាក់ ចាត់ ឡឹង អាញ ហះកា អូ ទី ថ្លៃ ពី អាញ កាសិត អ្នក តាំងកង ណោះ។ តាំងកង ចំ ទី ថ្លៃ អែ ចឹង រៀង ហៃ តាំងកង ណោះ អន់ ដាក់ ភៀ អន់ ទី ថ្លៃ រៀង ណារ៉ូ។

៣ អន់ដីស កា ដាក់ កេះ ដេល ញាន កា សារ អាញ ទី រ៉ះ កា អន់ដីស។

៤ ហត់ អន់ដីស អែ តិត លូ អាញ ណោះ អាញ ចឹង អែ តិត លូ អន់ដីស ដេល។ ផា តាំងកង ចំ អូ តិត លូ តើម តាំងកង ណោះ អូ អូ ប៉ាងកើត ថ្លៃ អែ ទៅ អុះ។ អន់ដីស កា និះទៅ ដេល ផា អូ អែ តិត លូ អាញ។

៥ អាញ អា ហង ឡាក់ តើម អង់កាច អន់ដីស ឡាក់ តាំងកង ញើ អែ តិត លូ អាញ អាញ កា អែ តិត លូ អែ ណោះ អែ ចឹង ទី ថ្លៃ រៀង។ ផា ក្លះ ឡាច់ ឡឹង អាញ អន់ដីស ប្រ័ត ញ៉ា អូ កើត អុះ។

៦ ញើ អូ អែ តិត លូ អាញ បក់ ណោះ រៀប ឡាក់ កា តាំងកង ពូ កាសិត រឹត អ្នក ឡាយ៉ោ ក្រោះ កេះណោះ ពូ ទុញ តាំងកង ណោះ ចែត ពីង អុញ អុញ កា សា ទី។

៧ ផា អន់ដីស អែ តិត លូ អាញ លើយ ផា ប៉ានីរ អាញ អែ កាណុង ពុត អន់ដីស ដេល ហត់ បំរំ ពី សារ ញ៉ា ឡាក់ អន់ដីស ប៊ិច ណោះ អាញ ចឹង ប្រ័ត អន់ កា អន់ដីស តាទីច ទ្វត។

៨ ផា អន់ដីស ទី ថ្លៃ រៀង ណោះ អន់ដីស សីះ អាញ តាទីច សារ ណោះ ចឹង ប្រ័ត អន់ ពី អាញ លៅ លែង សិច ហង។

៩ «អាញ ប៊ិច កា អន់ដីស ឡាក់ ពី អាញ ប៊ិច កា អាញ ដេល។ ហត់ អ្នក សារ អាញ ប៊ិច ចែ កា អន់ដីស ណោះ អន់ អែ កាណុង ពុត អន់ដីស លើយ។

១០ ផា អន់ដីស ប្រ័ត ព្វយ សារ អាញ រ៉ះ ទិណោះ ណោះ សារ អាញ ប៊ិច ចែ កា អែ កាណុង ពុត អន់ដីស តាទីច ហង ឡាក់ កា អាញ ប្រ័ត ព្វយ សារ ពី អាញ រ៉ះ ទិណោះ ដេល យី សារ ពី អាញ ប៊ិច ចែ កា អាញ អែ កាណុង ពុត អាញ លើយ ដេល។

១១ អាញ រ៉ះ សារ ទិ អា កា អន់ដីស កេះ ភៀ អន់ អន់ដីស ហោក រឹត ឡាក់ កា អាញ ដេល យី អន់ អន់ដីស ទី សារ ហោក រឹត កាខាក់។

១២ «សារ អាញ ប្រើ យី នីអៀ ហត់ អន់ អន់ដីស ប៊ិច ចែ កា គូប សោប ឡាក់ កា អាញ ប៊ិច ចែ កា អន់ដីស ដេល។

១៣ ផា ទី បក់ ញើ សាឡាក់ តៅ ប៉ាតាង ចាង អែ បក់ ណោះ ទី ពុត ប៊ិច ចែ ហ្លិត ឡឹង ពូ ហង។

១៤ ផា អន់ដីស ប្រ័ត ព្វយ សារ អាញ ប្រើ អា ណោះ អន់ដីស គូប ចាង អាញ តាទីច ហង។

១៥ អាញ អូ ផា អន់ដីស ទុច អាញ ណារ៉ូ អុះ ខង ទុច អូ អូ អុះ ឡឹង ផិនកាន ពី តាំងឡា អែ ប្រ័ត អាញ ផា អន់ ដីស គូប ចាង អាញ ឡុត ខង សារ ញ៉ា ឡាក់ អាញ កាតាំង ឡឹង ពី អាញ អាញ កា រ៉ះ អន់ អន់ដីស អូ ដេល។

១៦ អូ ត្រត់ អន់ដីស អុះ រឺស អ្នក អាញ យី អាញ ឡាក់ រឺស អន់ដីស ទីប ប្រើ អន់ដីស ឡាក់ រ៉ះ សារ ប្រ្រៃះ លូ ប្រ័ត អន់ ងារ អន់ដីស ទី ខា លើយ។ ទីល នីណោះ សារ ញ៉ា ឡាក់ អន់ដីស បំរំ ឡឹង ពី អាញ ញាន កា អន់ដីស ឡាក់ ប៉ាសុន អាញ អែ ចឹង អន់ កា អន់ដីស តាទីច ទ្វត។

១៧ សារ ឡាក់ អាញ អន់តត់ រ៉ះ កា អន់ដីស អា យី អន់ អន់ដីស ប៊ិច ចែ កា គូប សោប។

សារ ពូ ចឹង អូ ណីស កា សីះ យីស៊ូ

* ១៥:១១៥-១១៥:១ កាណុង ធំបំប៉ន ប្រ្រៃះ ទី សារ រៀង ពូ កាប រៀប ផា សុនសាត អ៊ីស្រាអែល ឡាក់ កា តើម អង់កាច អន់ខែ ត្រត់ ប៉ាងកើត ថ្លៃ ដាក់ កា ប្រ្រៃះ ប៊ិកកាតយី ហះកា អន់ខែ ប្រ័ត យច លូ ប្រ្រៃះ អូ ទី ប៉ាងកើត ថ្លៃ ដាក់ អុះ។ កិញអៀ យីស៊ូ ផា កា ឡាក់ តើម អង់កាច តាទីច អូ ត្រត់ ឡាក់ កា សុនសាត អ៊ីស្រាអែល ផះ សើត ពែ អុះ។ បំរំ ហៃ ធំបំប៉ន អញ សើ ប៉ាន ប្រ្រៃះ (ទំនុក ត/ផ្សំ) ៨០:៨-១៦; អេសាយ ៥:១-៧; យេរេមៀ ២១:១; អេសេគ្រាល ១៥:១-៨; ១៩:១០-១៨; ហូសេ ១០:១។

១៨ «ផា ប៉ាណូស ពីង អង់កក់ តេះ អូ ណីស កា អន់ដីស អន់ដីស ត្រក់ អូ អន់តត់ ផា ពូ អូ ណីស កា អាញ អន់ទ្រូ លូ ឡឹង ពូ អូ ណីស កា អន់ដីស កេះ។

១៩ ផា អន់ដីស កា គូប លូ ប៉ាណូស ពីង អង់កក់ តេះ អា ដេល ណោះ ពូ ចឹង ប៊ុច ចែ កា អន់ដីស ហង ខង អន់ដីស អ្នែ តែង ពូ។ ហះកា អាញ អ្យក់ ឡាច់ អន់ដីស ឡឹង ពូ កេះ យី អន់ដីស អូ ត្រក់ កាំឡាង ពូ អុះ ខ អា ហង បះ ពូ អូ ណីស កា អន់ដីស។

២០ ហក់ កាចាំង ឡឹង សារ អាញ រ៉ះ កា អន់ដីស ពៃ ផា "ទុច អូ តីស ឡឹង ម៉ែត អែ អុះ"។ ផា ពូ ប្រគី បាប អាញ ពូ ចឹង ប្រគី បាប អន់ដីស ដេល។ ផា ពូ រ៉ាប់ សៀ ប៉ានីរ អាញ ពូ កា ចឹង រ៉ាប់ សៀ ប៉ានីរ អន់ដីស ដេល។

២១ ហះកា ពូ ប្រគី អូ ដាក់ កា អន់ដីស ញន អន់ដីស សៀ អាញ ខង ពូ អូ អន់ហាល់ ប្រ្រះ ឡាក់ ប្រើ អាញ ពីះ ណោះ អុះ។

២២ ផា អាញ អូ ទី ពីះ ពីង អង់កក់ តេះ អា លូ ផា អាញ អូ ទី រ៉ះ សារ កា ពូ យី ពូ អូ ទី ចូត អុះ ហះកា កិញអៀ អា ពូ អូ ទី សារ ញ៉ា ចឹង ប៉ាតែក អន់ រ៉ាប់ ច្បកោ ឡឹង ចូត អុះ។

២៣ ព្រឺ អូ ណីស កា អាញ បក់ ណោះ កា អូ ណីស កា ពិ អាញ ដេល។

២៤ ផា អាញ អូ ទី ប្រគី សារ អំរាញ អិញ ឡាក់ ពូ អន់ទៀត អូ យើយ ប្រគី អុះ ពីង កាំឡាង អន់ខែ ណោះ អន់ខែ អូ ទី ចូត អុះ ហះកា កិញអៀ អា អន់ខែ ទី បំបំ កេះ អន់ខែ អូ ណីស កា អាញ លូ អូ ណីស កា ពិ អាញ ដេល។

២៥ សារ អា ត្រក់ ពួយ សារ ពូ ប្រាត់ រ៉ះ កាណុង ចាបាប់ ម៉ះ អន់ខែ ផា "អន់ខែ អូ ណីស កា អាញ តាដោះ អូ ទី សារ ញ៉ា អុះ"។

២៦ «ហះកា អាញ ចឹង ប្រើ បក់ តង់ ពីះ ប៉ាក់ អន់ដីស អែ ណោះ ឡាច់ ឡឹង ពិ អាញ យី អែ ហង ប៉ាង៉ាត់ ប៉ាលឹង ប្រ្រះ ឡាក់ តាំបាង សារ តាទីច។ ប៉ាក់ អែ ពីះ ទីល ទៀ អែ ចឹង ប្រគី អន់ អន់ដីស អូ ឡឹង សារ អាញ។

២៧ អន់ដីស កា ចឹង រ៉ះ ឡឹង សារ អាញ ដេល ខង អន់ដីស អ្នែ អន់ខូ លូ អាញ ឡឹង ប៉ាន់ដា ពៃ។

១៦

១ «អាញ រ៉ះ សារ ទិ អា កា អន់ដីស ភៀ ជៃ អន់ អន់ដីស អ្នាត សៀ។

២ ខង ប៉ាក់ យ៉ាង តោ ទៀ ពូ ចឹង តាំង ហ្សិត ឡាច់ អន់ដីស ឡឹង កាំឡាង សួន អៀង ទូត ម្នត បក់ ប៉ាន់តោ អន់ដីស អន់ខែ ចឹង យីត ផា អន់ខែ ប្រគី ង៉ារ កា ប្រ្រះ បិកកាតយំ ដេល។

៣ ពូ ប្រគី កា អន់ដីស នីណោះ ញន កា ពូ អូ អន់ហាល់ ពិ អាញ លូ អូ អន់ហាល់ អាញ ដេល។

៤ អាញ រ៉ះ សារ ទិ អា កា អន់ដីស ភៀ ប៉ាក់ ទីល ដារ ណោះ ទៀ អន់ដីស ចឹង កាចាំង ផា អាញ រ៉ះ កា អន់ដីស កេះ។

សារ យីស៊ូ រ៉ះ ឡឹង ង៉ារ ប៉ាង៉ាត់ ប៉ាលឹង ប្រ្រះ

«ឡឹង អន់ទ្រូល ពៃ អាញ អូ ទី រ៉ះ អុះ សារ អា ខង អាញ អ្នែ អន់ខូ លូ អន់ដីស

៥ ហះកា កិញអៀ អា អាញ ចឹង សីត ប៉ាក់ ប្រ្រះ ឡាក់ ប្រើ អាញ ពីះ ប៉ាក់ អា ពៃ។ កាណុង កាំឡាង អន់ដីស អា អូ ទី ពៀ អំបំញ ផា "ប៉ាក់ ចំ អីស ចឹង ឡា ណោះ?"

៦ ហះកា អន់ដីស អុក ពុត ពៀក ខាក់ ញន កា អាញ រ៉ះ សារ ទិ អា កា អន់ដីស។

៧ អាញ រ៉ះ កា អន់ដីស ត្រង់ៗ អាញ សីត អា យី ទី ខា សាំរ៉ាប់ អន់ដីស។ ផា អាញ អូ សីត បក់ តង់ អូ ពីះ ប៉ាក់ អន់ដីស អុះ ហះកា ផា អាញ សីត ណោះ អាញ ចឹង ប្រើ ប៉ាង៉ាត់ ប៉ាលឹង ប្រ្រះ ពីះ តង់ អន់ដីស ទូត។

៨ ប៉ាក់ អែ ពីះ ទីល ទៀ អែ ចឹង រ៉ះ ផា ប៉ាណូស ពីង អង់កក់ តេះ អា អូ ហ្វង ឡឹង សារ យច សារ ដាក់ ត្រង់ លូ សារ ចែត ចូត។*

៩ អែ ចឹង រ៉ះ ឡឹង សារ យច ញន កា ពូ អូ សៀ អាញ។

១០ អែ ចឹង រ៉ះ ឡឹង សារ ដាក់ ត្រង់ ញន កា អាញ សីត ប៉ាក់ ពិ អាញ អន់ដីស ចឹង អូ បំបំ អាញ ណាវ ហង។

១១ អែ ចឹង រ៉ះ ឡឹង សារ ចែត ចូត ញន កា ប្រ្រះ ចែត ចូត ប្រ្រះ បឹក សាតាំង ឡាក់ ម៉ែត ណាំផា ប៉ាណូស ពីង អង់កក់ តេះ អា កេះ។

១២ «អាញ ទី សារ អន់ទៀតៗ អៀង ណាវ ត្រក់ រ៉ះ កា អន់ដីស ហះកា កិញអៀ អា អន់ដីស អូ ដាម សាំយ៉ាង អុះ។

† ១៥:២៥ ១៥:២៥ សារ អា ឡាច់ ឡឹង ផាបំ អញសី ប៉ាន ប្រ្រះ (ទំនុក/តម្កើង) ៣៥:១៩; ៦៩:៥។ * ១៦:៨ ១៦:៨ ខ អា ពិន ព្រៃ នីអៀ កា ត្រក់ ដេល ប៉ាក់ បក់ តង់ ពីះ ទីល ទៀ អែ ចឹង ប្រគី អន់ កា ប៉ាណូស ពីង អង់កក់ តេះ អា ឡាច់ ញន កា ឡាតោ ប្រគី យច លូ តាក់ អំបំញ ដាក់ លូ តាក់សិន សារ អូ ត្រង់។

១៣ ប៉ាក់ ប៉ាងាត់ ប៉ាលីង ប្រ្រឹះ ឡាក់ តាំបាង សារ តាទីច ពីះ ទីល ទៀ ណោះ អើ ចឹង ប្រឹក់ អន់ កា អន់ដីស ហ្នង ឡឹង សារ តាទីច គ្រីប នែរ ខង សារ អើ រ៉ះ ណោះ អូ ត្រត់ រ៉ះ សារ ឡឹង ឡុកោ អើ ទៅ អុះ យី អើ រ៉ះ សារ ញ៉ា ឡាក់ អើ ទី កាតាំង លូ សារ ចឹង កើត ពីះ ប៉ាក់ យ៉ាង តោ ទៀ។

១៤ អើ ចឹង ប្រឹក់ អន់ កា អាញ លៅ លែង សិច ខង អើ ចឹង អ្យក់ សារ ញ៉ា ឡឹង អាញ ទិណោះ ពីះ រ៉ះ កា អន់ ដីស អន់ អូ។

១៥ កាណាត់ ញ៉ា ឡាក់ ពី អាញ ទី កាណាត់ ទិណោះ កា ម៉ះ អាញ ដេល។ ខ អា ហង បះ អាញ កាប ផា ប៉ាងាត់ ប៉ាលីង ប្រ្រឹះ ចឹង អ្យក់ សារ ញ៉ា ឡឹង អាញ ពីះ រ៉ះ កា អន់ដីស។

សារ សិះ យីស៊ូ ចឹង អុក ពុត កេះណោះ ចឹង ទី សារ ហោក រ៉ត់

១៦ «អ្នែ បាប៊ែត ណារ៉ូ អន់ដីស ចឹង អូ បំបំ អាញ ហង ហះកា បាប៊ែត ឡឹង ណោះ ណារ៉ូ អន់ដីស ចឹង បំបំ អាញ ណារ៉ូ ដេល»។

១៧ មូត សិះ អើ បក់ អន់ ដា កាកាប លូ គូប អន់ខែ ផា «អើ រ៉ះ ផា "អ្នែ បាប៊ែត ណារ៉ូ អន់ដីស ចឹង អូ បំបំ អាញ ហង ហះកា បាប៊ែត ឡឹង ណោះ ណារ៉ូ អន់ដីស ចឹង បំបំ អាញ ណារ៉ូ ដេល" លូ កាប ផា "ខង អាញ សឹត ប៉ាក់ ពី អាញ" អើ កាប ឡឹង សារ ញ៉ា ណោះ ?»

១៨ ផះ ណោះ អន់ខែ អំបំញ លូ គូប អន់ខែ ណារ៉ូ ផា «ញ៉ា អើ រ៉ះ ផា "អ្នែ បាប៊ែត ណារ៉ូ" ណោះ អើ បិច កាប ឡឹង សារ ញ៉ា ណោះ ? ញីន អូ ហ្នង អុះ»។

១៩ យីស៊ូ អូ អន់តត់ ផា អន់ខែ បិច អំបំញ អើ ហង បះ អើ តើល ផា «នីចម អន់ដីស បិច អំបំញ ឡឹង សារ អាញ កាប ផា "អ្នែ បាប៊ែត ណារ៉ូ អន់ដីស ចឹង អូ បំបំ អាញ ហង ហះកា បាប៊ែត ឡឹង ណោះ អន់ដីស ចឹង បំបំ អាញ ណារ៉ូ" ណោះ ប ?

២០ អាញ បំរ រ៉ះ កា អន់ដីស តាទីច អន់ដីស ចឹង ញ៉ា សោក ហះកា ប៉ាណូស ពីង អង់កក់ តេះ អា បក់ អូ សៀ ប្រ្រឹះ ចឹង ហោក រ៉ត់ អន់ដីស ចឹង អុក ពុត ពៀក ហះកា សារ អុក ពុត ណោះ ចឹង កេះ សារ ហោក រ៉ត់ ឡុត។

២១ អង់កាន់ ផះ ក្បាម ចឹង អ្នែ ហាអុញ អើ អុក ពុត ពៀក ខាក់ ខង អើ ចឹង អឹត ប៉ាណាប ហះកា ប៉ាក់ អ្នែ ហាអុញ រ៉ាវ៉ាច កេះ អើ ពីល ទិ កេះ សារ អឹត ណោះ យី អើ ហោក រ៉ត់ ហង ខង ទី ប៉ាណូស ម៉ោញ ដូរ កើត ឡាច់ ឡឹង អើ។

២២ អន់ដីស កា និះទៅ ដេល កិញអៀ អា អន់ដីស អុក ពុត ហះកា ប៉ាក់ អាញ ពីះ ប៉ាក់ អន់ដីស ទៀ ណារ៉ូ ណោះ អន់ដីស ចឹង ហោក រ៉ត់ ហង អូ ទី ពៀ ចឹង អូ អ្យក់ ឡាច់ សារ ហោក រ៉ត់ ឡឹង ពុត អន់ដីស ទី អុះ។

២៣ ផះ ណោះ អន់ដីស អូ អំបំញ † សារ ញ៉ា ណារ៉ូ ឡឹង អាញ ហង។ អាញ បំរ រ៉ះ កា អន់ដីស តាទីច សារ ញ៉ា ឡាក់ អន់ដីស បំរ ឡឹង ពី អាញ ញាន កា អន់ដីស ឡាក់ ប៉ាសុន អាញ ណោះ អើ ចឹង អន់ កា អន់ដីស តាទីច ឡុត។

២៤ ឡឹង សើត ពែ អន់ដីស បើ ទី បំរ សារ ញ៉ា ញាន កា អន់ដីស ប៉ាសុន អាញ អុះ កិញអៀ អា ហត់ បំរ ណោះ អន់ដីស ចឹង ទី ហង ម៉ាក់ ចឹង ទី សារ ហោក រ៉ត់ តាទីច។

២៥ «អាញ រ៉ះ សារ ទី អា កា អន់ដីស អាញ កាប ប៉ាន់ដីប ហះកា ប៉ាក់ ទីល ដាវ កាំឡុត កេះ អាញ ចឹង រ៉ះ សារ លូ អន់ដីស អូ កាប ប៉ាន់ដីប ហង យី អាញ រ៉ះ ឡឹង សារ ពី អាញ អន់ អន់ដីស អូ ឡាក់ ៗ ឡុត។

២៦ ដាវ ណោះ អន់ដីស ចឹង បំរ សារ ញ៉ា ឡឹង ពី អាញ ញាន កា អន់ដីស ប៉ាសុន អាញ អាញ អុះ រ៉ះ កា អន់ដីស ផា អាញ ចឹង ឡោម ពី អាញ អន់ កា អន់ដីស អុះ

២៧ ខង ពី អាញ អើ ទី ពុត បិច កា អន់ដីស ញាន កា អន់ដីស បិច កា អាញ លូ អន់ដីស សៀ ផា អាញ ឡាច់ ឡឹង ប្រ្រឹះ បិកកាតយ៍។

២៨ អាញ ឡាច់ ឡឹង ពី អាញ ដីរ ពីង អង់កក់ តេះ អា ហះកា កិញអៀ អា អាញ ចឹង ឡាច់ ឡឹង អង់កក់ តេះ អា សឹត ប៉ាក់ ពី អាញ ណារ៉ូ»។

២៩ មូត សិះ តើល អើ ផា «ហៃ កិញអៀ អា អិស រ៉ះ ឡាក់ កាខាក់ អិស អូ កាប ប៉ាន់ដីប កេះ។

៣០ កិញអៀ អា ញីន អូ អន់តត់ កេះ ផា អិស អូ ហ្នង គ្រីប សារ ទិណោះ អូ សាណាង កា ពៀ អំបំញ អិស អុះ ខ អា ហង បះ ញីន សៀ ផា អិស ឡាច់ ឡឹង ប្រ្រឹះ បិកកាតយ៍ តាទីច»។

៣១ យីស៊ូ តើល អន់ខែ ផា «កិញអៀ អា អន់ដីស សៀ តាទីច ប ?

៣២ អន់ដីស ហៃ ដាវ កាំឡុត ពីះ ទីល យី កិញអៀ ហង អន់ដីស ចឹង តាប្រះ តាប្រោង ទ្រង ពៀ ទ្រង អើ អ្នាត អាញ អ្នែ ដឹង អាញ ហះកា អាញ អូ អ្នែ ដឹង អាញ អុះ យី ទី ពី អាញ អ្នែ អន់ខុ លូ អាញ ដេល។

† ១៦:២៣ ១៦:២៣ អំបំញ ពិន ព្រៃ នីអៀ កា ត្រត់ ដេលះ បំរ។

៣៣ អាញ រ៉ះ កា អន់ដីស ឡើង សារ ទិ អា ភៀ អន់ អន់ដីស ទី សារ សាណា កា សាវ៉ា កា ញន កា អាញ។ អន់ដីស ផ្លែ ពឹង អង់កក់ តេ អា ទី សារ ឡាក់ តាទីច ហង ហះកា ហង ម៉ុង ឡុត ពិ ខង ទី សារ ពឹង អង់កក់ តេ អា ចាយ ទ្រង អាញ កេះ»។

១៧

សារ យីស៊ូ ម៉ន់ ឡោម ប្រ្លះ អន់ កា សិះ អែ

១ ប៉ាត់ យីស៊ូ រ៉ះ សារ ទិ ណោះ កេះ ២ អែ ឆើយ ហៃ ពឹង ប្លែង លូ កាប ជា «អី ពី កិញអៀ អា ទិល ដាវ កាំឡាក់ កេះ ប៉រ អីស ប្រគី អន់ កា អាញ ឡាក់ គន អីស លៅ លែង សិច ភៀ អន់ អាញ ប្រគី អន់ កា អីស លៅ លែង សិច ដេល

២ ខង អីស អន់ អាញ ទី សារ អំវាញ អីញ រ៉ុងហៃ ប៉ាណូស ទិឌូ ភៀ អន់ អាញ អន់ អាញ រីស លើយ កា ប៉ាណូស បក់ អីស អន់ កា អាញ ទិឌូ។

៣ ជា ពូ អន់ហ្គាល់ អីស ឡាក់ ប្រ្លះ តាទីច ដឹង ម៉ោញ លូ អន់ហ្គាល់ អាញ ឡាក់ អីស ប្រើ ពីះ ប្រគី សាដាច់ ណោះ ពូ ចឹង ទី អាញ អ្វី រីស លើយ។

៤ អាញ កា ទី ប្រគី អន់ កា អីស លៅ លែង សិច ពឹង អង់កក់ តេ អា ញន កា អាញ ទី តាត់ អង់កេះ ង៉ារ ឡាក់ អីស ប្រើ អាញ ប្រគី កេះ ទី កេះ ដេល។

៥ អី ពី កិញអៀ អា ប៉រ អីស តាត់ អំបោក ហារ អាញ អន់ ទី សារ អំវាញ អីញ អន់ ឌូ លូ អីស ដេល ឡាក់ អាញ ឃើយ ទី អន់ ឌូ លូ អីស ឡើង អង់កក់ តេ អា បើ កើត ពៅ។

៦ «កា ប៉ាច់ មូត បក់ អីស រឺស ពឹង អង់កក់ តេ មប កា អាញ ណោះ អាញ ប្រគី អន់ អន់ខៃ អន់ហ្គាល់ អីស កេះ។ អន់ខៃ ណោះ យី ប៉ាសុន អីស ឡាក់ អីស អន់ កា អាញ អន់ខៃ កា ប្រគី ពួយ ប៉ានីរ អីស ដេល។

៧ កិញអៀ អា អន់ខៃ អូ អន់តត់ ជា ទី កាណាត ញា ឡាក់ អីស អន់ កា អាញ យី ឡាច់ ឡើង អីស ទិណោះ តាទីច

៨ ខង ប៉ានីរ អីស រ៉ះ កា អាញ ណោះ អាញ រ៉ះ កា អន់ខៃ កេះ។ អន់ខៃ កា រ៉ាប់ សៀ ដេល ទីប មូ ជា អាញ ឡាច់ ឡើង អីស លូ សៀ ជា អីស ប្រើ អាញ ពីះ តាទីច។

៩ អាញ ម៉ន់ ឡោម អីស សាវ៉ាប កា អន់ខៃ អូ ត្រត់ សាវ៉ាប កា ប៉ាណូស ពឹង អង់កក់ តេ អា ឡាក់ អូ សៀ អីស អុះ យី អាញ ម៉ន់ ឡោម អន់ ដឹង កា មូត បក់ អីស មប កា អាញ ណោះ ហង ខង អន់ខៃ ណោះ យី ប៉ាសុន អីស។

១០ ទី ប៉ាណូស ចំ ឡាក់ ម៉ះ អាញ កា ប៉ាណូស ម៉ះ អីស ប៉ាណូស ចំ ឡាក់ ម៉ះ អីស កា ប៉ាណូស ម៉ះ អាញ ដេល អាញ កា លៅ លែង សិច ញន កា អន់ខៃ ហង។

១១ អាញ អូ អ្វី ពឹង អង់កក់ តេ អា ណារ អុះ យី អាញ ចឹង សីត ប៉ាត់ អីស ហង ហះកា អន់ខៃ អ្វី ពឹង អង់កក់ តេ អា។

«អី ពី ឡាក់ ដាត់ កាខាក់ ប៉រ អីស បង់កាន់ មូត ទិណោះ លូ អំវាញ អីស ឡាក់ អីស អន់ កា អាញ ដេល ភៀ អន់ អន់ខៃ ប៉ាត់ គូប ញៀប ឡាក់ កា ឡាកោ ដឹង ម៉ោញ ឡាក់ កា ពិន ដឹង ម៉ោញ ដេល។

១២ ផះ អាញ អ្វី លូ អន់ខៃ អាញ បង់កាន់ អន់ខៃ ញន កា អំវាញ អីស អន់ កា អាញ។ អាញ រ៉ុងហៃ អន់ខៃ អូ ទី ពៅ ហ៊ាង អុះ ទី ដឹង ម៉ោញ ដូរ ឡាក់ ឡាក់ ត្រត់ តៅ * ភៀ អន់ ត្រត់ ពួយ សារ ឡាក់ ទី ច្រាត់ រ៉ះ កាណុង ផាប ប៉ានីរ ប្រ្លះ។

១៣ កិញអៀ អា អាញ ត្រត់ សីត ប៉ាត់ អីស ហង ហះកា អាញ រ៉ះ សារ ទិ អា ផះ អាញ អ្វី ពឹង អង់កក់ តេ អា ភៀ អន់ អន់ខៃ ហោក រ៉ង់ ឡាក់ កា អាញ ដេល យី អន់ អន់ខៃ ទី សារ ហោក រ៉ង់ កាខាក់។

១៤ អាញ រ៉ះ ប៉ានីរ អីស កា អន់ខៃ ហះកា ប៉ាណូស អ្វី ពឹង អង់កក់ តេ អា ពូ អូ ណីស កា អន់ខៃ ហង ខង អន់ខៃ អូ ទី ពុត គុន ប៉ាណូស អុះ ឡាក់ កា អាញ អូ ទី ពុត គុន ប៉ាណូស ដេល។

១៥ អាញ អូ ប្រើ អីស អ្សក់ ឡាច់ អន់ខៃ ឡើង អង់កក់ តេ អា អុះ យី ប្រើ អីស បង់កាន់ អន់ខៃ អន់ រ៉ាប់ ឡើង ម៉ៃ គ ប្រ្លះ ប៊ីត។

១៦ អន់ខៃ អូ ទី ពុត គុន ប៉ាណូស ឡាក់ កា អាញ អូ ទី ពុត គុន ប៉ាណូស ដេល។

១៧ ប៉រ អីស ប្រគី អន់ អន់ខៃ ដាត់ សាវ៉ាប កា អីស ញន កា សារ តាទីច យី ប៉ានីរ អីស ណោះ ហង ឡាក់ សារ តាទីច។

១៨ អាញ ប្រើ អន់ខៃ ចាក ពឹង អង់កក់ តេ អា ឡាក់ កា អីស ប្រើ អាញ ពីះ ពឹង អង់កក់ តេ អា ដេល។

១៩ អាញ មប ឡាកោ កា អីស សាវ៉ាប អន់ខៃ ភៀ អន់ អន់ខៃ ដាត់ សាវ៉ាប កា អីស ដេល ញន កា សារ តាទីច។

* ១៧:១២ ១៧:១២ សារ អា កាប ឡើង យូដះ អីសាការីយ៉ុត ឡាក់ ចឹង ប្រគី អូ ត្រត់ កា យីស៊ូ កេះណោះ អែ ចឹង តៅ។

២០ «អាញ អូ ម៉ន ឡោម អីស អន់ ដឹង កា អន់ខែ ណោះ អុះ យី អាញ ម៉ន ឡោម អន់ កា ម្នុត បក់ ចឹង សៀ អាញ ទិណោះ ញន កា ប៉ានីរ អន់ខែ ចឹង រ៉ះ ណោះ ដេល

២១ ភៀ អន់ អន់ខែ ទិខ្ល ណោះ ប៉ាតុំ គួប សោប ពៀប ឡាក់ កា ឡាកោ ដឹង ម៉ោញ។ ឡាក់ កា អីស អ្នែ ពឹង អាញ ឡាក់ កា អាញ អ្នែ ពឹង អីស នីចមី អន់ អន់ខែ អ្នែ អន់ខ្ល លូ ពិន នីណោះ ដេល ភៀ អន់ ប៉ាណូស ពឹង អង់កក់ តេះ សៀ ផា អីស ប្រើ អាញ ពិះ តាទីច។

២២ សារ អំវាញ អីញ អីស អន់ កា អាញ អាញ កា មប អន់ កា អន់ខែ តេះ ភៀ អន់ អន់ខែ ប៉ាតុំ គួប សោប ពៀប ឡាក់ កា ឡាកោ ដឹង ម៉ោញ ឡាក់ កា ពិន ដឹង ម៉ោញ ដេល

២៣ យី អាញ អ្នែ ពឹង អន់ខែ អីស អ្នែ ពឹង អាញ ភៀ អន់ អន់ខែ ប៉ាតុំ គួប សោប ពៀប ឡាក់ កា ឡាកោ ដឹង ម៉ោញ ដាក់។ ទិល នីណោះ ប៉ាណូស ពឹង អង់កក់ តេះ ចឹង អ្នែ អន់តត់ ផា អីស ប្រើ អាញ ពិះ តាទីច លូ ពូ ចឹង អ្នែ អន់តត់ ផា អីស បិច កា អន់ខែ ឡាក់ កា អីស បិច កា អាញ ដេល។

២៤ «អី ពី អាញ បិច អន់ ទិ ប៉ាណូស បក់ អីស មប អន់ កា អាញ ណោះ អន់ អន់ខែ អ្នែ អន់ខ្ល លូ អាញ ពឹង ចារ អាញ អ្នែ ណោះ ដេល ភៀ អន់ អន់ខែ ប៉ែ សារ អំវាញ អីញ ឡាក់ អីស អន់ កា អាញ ខង អីស បិច កា អាញ ឡឹង តេះ ប្លែង បើ កើត ពេ កេះ។

២៥ អី ពី ឡាក់ ដាក់ ត្រង់ ប៉ាណូស ពឹង អង់កក់ តេះ អា ពូ អូ អន់ហ្គាល់ អីស អុះ ហះ កា អាញ អន់ហ្គាល់ អីស អន់ ខែ អា កា អ្នែ អន់តត់ ផា អីស ទី ប្រើ អាញ ពិះ តាទីច

២៦ ខង អាញ ប្រតី អន់ អន់ខែ អន់ហ្គាល់ អីស អាញ កា ចឹង ប្រតី អន់ អន់ខែ អន់ហ្គាល់ ហ៊ែង ខាក់ ណាវ ភៀ ប្រតី អន់ អន់ខែ ចឹង បិច ចែ កា គួប សោប ឡាក់ កា អីស បិច ចែ កា អាញ ដេល ណោះ អាញ កា អ្នែ ពឹង អន់ខែ ហង់»។

១៨

សារ ពូ ឡាក់ រ៉ុប យីស៊ូ

១ ប៉ាត់ យីស៊ូ កាប ឡឹង សារ ទិណោះ កេះ។ អីវី លូ ម្នុត សិះ កា ចាក ឡាក់ យួង តាចាង់ សិច កេដ្រន។ ហះ ចារ ណោះ ទី ស្កន ម៉ោញ អន់ខែ កា ម៉ុត កាណាង ស្កន ណោះ។

២ កាប៉ាច យូដៈ ឡាក់ អូ ត្រង់ កា យីស៊ូ អីវី កា អូ ចារ ណោះ ដេល ខង ចារ យីស៊ូ លូ ម្នុត សិះ យើយ អ្នែ ប៉ាតុំ គួប សោប។

៣ ម្នុត ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្លះ លូ ម្នុត ផាវ៉ាស៊ី ប្រើ តាហាន ឡាក់ ញ៉ាម រ៉ាង រ៉ាម៉ះ ចាក លូ យូដៈ កា ទី តាហាន រ៉ូម ម៉ោញ ក្រុំ ចាក លូ អីវី ដេល អីវី កា ប៉ាណា ពូ ឡាក់ ប៉ាត់ ចារ យីស៊ូ ទីប ពូ ចឹក អុញ កាបង អុញ តាគៀង ចឹក ដាវ ចឹក អ្នែង។

៤ យីស៊ូ អុះ គ្រីប សារ ឡាក់ ចឹង កើត ពិះ ពឹង អីវី ហះ កា អីវី ចាក ឡាក់ ប៉ាត់ ម៉ាត់ ពូ លូ អំប័ញ ផា «អន់ដីស ឡាក់ ណាង ញ៉េ ?»

៥ ពូ តើល ផា «ញីន ឡាក់ ណាង បក់ សិច យីស៊ូ ឡឹង តេះ ណាសាវែត»។ យីស៊ូ តើល ផា «អាញ អា ហង់»។ កា ប៉ាច យូដៈ ឡាក់ អូ ត្រង់ កា យីស៊ូ អីវី កា អ្នែ អន់តាវ លូ ពូ ហះ ណោះ ដេល។

៦ ផៈ អន់ខែ កាតាង យីស៊ូ រ៉ះ ផា «អាញ អា ហង់» នីណោះ អន់ខែ កា រ៉ុញ បក់ តាង កាតាង ទិខ្ល។

៧ យីស៊ូ អំប័ញ ម៉ោញ ទង ណាវ ផា «អន់ដីស ឡាក់ ណាង ញ៉េ ?» អន់ខែ តើល ផា «ញីន ឡាក់ ណាង បក់ សិច យី ស៊ូ ឡឹង តេះ ណាសាវែត»។

៨ យីស៊ូ តើល ពូ ផា «អាញ រ៉ះ កា អន់ដីស កេះ យី អាញ អា ហង់ សិច យីស៊ូ។ ផា អន់ដីស ឡាក់ ណាង អាញ អន់ ម្នុត សិះ អាញ អា ចាក ឡាក់ ពិះ»។

៩ យីស៊ូ កាប នីវ៉ា យី ត្រង់ ពូយ ប៉ានីរ អីវី រ៉ះ ផា «ទិ ប៉ាណូស បក់ ពី អន់ កា អាញ អូ ទី ញ៉េ ម៉ោញ ដូវ ហ៊្វៀង អុះ»។

១០ ស៊ីម៉ុន ពេត្រុះ អីវី ទី ដាវ អីវី ហ្គាត់ ដាវ កោះ ទុច ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្លះ ម៉ោញ ដូវ កាតាច ហ្គា តោរ តែង សា ម៉ា ទុច ណោះ សិច អីវី ម៉ាល់ កេះ។

១១ យីស៊ូ កាប កា ពេត្រុះ ផា «តាម៉ុត ដាវ កាណាង អង់លប ណាវ ពិ ញ៉ា អីស អូ អន់ អាញ ទី សារ ប៉ាណាប * ឡាក់ ពី អាញ អន់ អា ប ?»។

សារ ពូ អំប័ញ យីស៊ូ

១២ ផៈ ណោះ ម្នុត តាហាន រ៉ូម លូ ម៉ែត តាហាន ទីប តាហាន សុនសាត អ៊ីស្រាអែល ឡាក់ ញ៉ាម រ៉ាង រ៉ាម៉ះ កា ម៉ុត រ៉ុប ចត់ យីស៊ូ

* ១៨:១១ ១៨:១១ ទី សារ ប៉ាណាប ពៀត គុល «អត ពឹង ចក»។

១៣ គេ:ណោះ ឡាំ ជិន ប៉ាក់ រតី អាណា ហិ ខង អើ ពី អន់ហ្នី កែផា ឡាក់ ប្រតី ម៉ែត ម្នត ក្រាត់ រ៉ាម៉ះ ប្រ្រឹះ កាណុង សាណាំ ណោះ។

១៤ រតី កែផា អា ហង ឡាក់ រិះ កា ម្នត ម៉ែត ណាំផា សុនសាត អ៊ីស្រាអែល ពែ ផា «ផា ទី ប៉ាណូស ម៉ោញ ដូរ តៅ ប៉ាតាង ប៉ាសុន សារ ណោះ ដាក់ ខាក់»។

១៥ ស៊ីម៉ូន ពេត្រុះ លូ សឹះ ម៉ោញ ដូរ ណារ៉ូ អន់ខែ ចាក ព្វយ យីស៊ូ ហះកា ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្រឹះ អន់ហ្នាល់ សឹះ ម៉ោញ ដូរ ណោះ ណោះ ហង បះ អើ ទី ម៉ុត ព្វយ យីស៊ូ តែង កាណុង ឡាន ហិ ម៉ែត ក្រាត់ ណោះ។

១៦ កាប៉ាថ ពេត្រុះ អើ ក្បាត់ តែង ឡើង ហះ សានែង អំបារ រ៉ាប៊ីង។ សឹះ ឡាក់ ម៉ែត ម្នត ក្រាត់ រ៉ាម៉ះ ប្រ្រឹះ អន់ហ្នាល់ ណោះ ឡាច់ ឡាំ កាកប លូ អង់កាន់ បក់ ញ៉ាម អំបារ គេ:ណោះ ជៀក ពេត្រុះ ម៉ុត តែង កាណុង ដេល។

១៧ អង់កាន់ បក់ ញ៉ាម អំបារ កាកប លូ ពេត្រុះ ផា «ញ៉ា អីស កា សឹះ បក់ អើ ណោះ ដេល ប ?» ពេត្រុះ តើល ផា «អ៊ូ អ៊ុះ»។

១៨ ម្នត ទុច ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្រឹះ លូ ម្នត តាហាន ញ៉ាម រោង រ៉ាម៉ះ អន់ខែ ប៉ាកុះ អុញ អុញ ដូរ ខង គ្រីន ខាក់ ពេត្រុះ កា អុញ ដូរ អុញ អន់ខ្ល លូ ពូ ដេល។

១៩ ផះ ណោះ ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្រឹះ កា អំបញ្ច យីស៊ូ ឡើង សារ ម្នត សឹះ លូ សារ អើ បាំង ហៀន។

២០ យីស៊ូ តើល អើ ផា «អាញ កាកប ហះ ម៉ាត់ ប៉ាណូស ទីខ្ល អាញ ខ្ល បាំង ហៀន ពូ ពីង រោង ចារ ពូ លូម លូ ប៉ាត់ ចារ រោង រ៉ាម៉ះ ឡាក់ ចារ ម្នត កាំឡាក់ អ៊ែ ប៉ាតុ គូប សោប អាញ អ៊ូ កាកប ពីង ចារ សាតឹម អុះ។

២១ ញ៉ា ត្រត់ អីស អំបញ្ច អាញ នីអៀ? អីស អំបញ្ច ទី ម្នត បក់ កាតាំង សារ អាញ រិះ ណោះ ឡុត ពិ ខង អន់ខែ អ៊ូ ឡើង សារ ញ៉ា ឡាក់ អាញ បាំង ហៀន ណោះ»។

២២ ផះ កាតាំង យីស៊ូ កាប នីណោះ តាហាន បក់ ញ៉ាម រោង រ៉ាម៉ះ ម៉ោញ ដូរ អ៊ែ អន់តារ សានែង ណោះ អើ តាប៉ះ គៀងតោរ យីស៊ូ លូ កាប ផា «ញ៉ា ត្រត់ អីស ខិន តើល ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្រឹះ នីអៀ ?»

២៣ យីស៊ូ តើល ផា «ផា អាញ កាប យច បំ អីស រិះ ហៃ យច នីចមី ផា អាញ កាប ត្រត់ ញ៉ា ត្រត់ អីស ពីត អាញ នីអៀ?»

២៤ គេ:ណោះ រតី អាណា ប្រើ ពូ ជិន យីស៊ូ ទីប ពូ កត់ ណោះ ហង ប៉ាក់ រតី កែផា ឡាក់ ប្រតី ម៉ែត ម្នត ក្រាត់ រ៉ាម៉ះ ប្រ្រឹះ។

២៥ ផះ ណោះ ស៊ីម៉ូន ពេត្រុះ កា អ៊ែ អុញ ដូរ អុញ ហះ ណោះ ដេល ពូ អំបញ្ច អើ ផា «ញ៉ា អីស សឹះ អើ តោ ដេល ប ?» ពេត្រុះ ប៉ាតែក ផា «អ៊ូ អ៊ូ ត្រត់ អុះ»។

២៦ ទី ទុច ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្រឹះ ម៉ោញ ដូរ ឡាក់ អុះ មី លូ ប៉ាណូស បក់ ពេត្រុះ កោះ កាតាច់ ហ្គា តោរ ពែ អើ កាប ផា «ញ៉ា ឡាក់ កា អាញ បំបំ អីស អ៊ែ ពីង សុន អន់ខ្ល លូ អើ តោ ដេល»។

២៧ ពេត្រុះ កា ប៉ាតែក ម៉ោញ ទង ណារ៉ូ ផា ឌី អ៊ុរ អោត ឡុត។

សារ ពូ ជិន យីស៊ូ ប៉ាក់ រតី ពីឡុត

២៨ ផះ តារ រឹង សារីង គេ: ពូ អ្យក់ ឡាច់ យីស៊ូ ឡើង ចារ រតី កែផា ឡាំ ជិន ប៉ាក់ ហិ រតី ពីឡុត ឡាក់ ម៉ែត រ៉ាងហៃ ខេត។ ហះកា ម្នត ម៉ែត ណាំផា សុនសាត អ៊ីស្រាអែល អ៊ូ ម៉ុត កាណុង ហិ ណោះ អុះ ខង អន់ខែ សៀ ផា ម៉ុត ពីង ហិ សុនសាត អន់ទៀត ចឹង ប្រតី អន់ អន់ខែ កើត អ៊ូ ដាក់ ណោះ អន់ខែ ចឹង អ៊ូ ទី ម៉ុត ប្រតី ប៊ុន ទ្រូង ណារ៉ូ ហង។

២៩ ទីល នីណោះ រតី ពីឡុត កា ឡាច់ ឡាំ ប៉ាក់ ចារ ពូ លូ អំបញ្ច ផា «អន់ដីស កង អើ អា ឡើង សារ ញ៉ា ?»

៣០ ពូ តើល រតី ពីឡុត ផា «ផា ប៉ាណូស អា អ៊ូ ប្រតី យច ញីន អ៊ូ ឡាំ ជិន អើ ប៉ាក់ អីស អុះ»។

៣១ រតី ពីឡុត រិះ កា អន់ខែ ផា «ប៉ាណូស អា អន់ដីស អ្យក់ ឡាំ តាត់ស៊ិន សារ តាម ចាបាប ម៉ះ អន់ដីស ពិ»។ ហះ កា ម្នត សុនសាត អ៊ីស្រាអែល តើល ផា «ញីន អ៊ូ ទី ចាបាប ប៉ាន់តៅ ប៉ាណូស អុះ»។

៣២ ពូ កាប នីណោះ ត្រត់ ព្វយ ប៉ានីរ យីស៊ូ រិះ ពែ ឡើង ឡាបៀប អើ ត្រត់ តៅ។†

៣៣ រតី ពីឡុត ម៉ុត កាណុង ហិ ណារ៉ូ លូ អើ ម៉ុត យីស៊ូ គេ:ណោះ អំបញ្ច ផា «ញ៉ា អីស សាដាច់ សុនសាត អ៊ី ស្រាអែល តាទីច ប ?»

៣៤ យីស៊ូ តើល អើ ផា «អីស អំបញ្ច នីអៀ ឡាច់ ឡើង ពុត អីស ទៅ ញ៉ា ទី ពូ អន់ទៀត រិះ កា អីស ?»

៣៥ រតី ពីឡុត តើល ផា «អាញ អ៊ូ ត្រត់ សុនសាត អ៊ីស្រាអែល អុះ ! សុនសាត អីស ទៅ លូ ម្នត ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្រឹះ ឡាំ ជិន អីស ប៉ាក់ អាញ អា។ អីស ប្រតី យច សារ ញ៉ា ?»

† ១៨:៣២ ១៨:៣២ ទី ដឹង សុនសាត រ៉ូម ប៉ាន់តៅ ប៉ាណូស ចូត បង់ ពីង អ៊ុង គីង។ ផា សុនសាត អ៊ីស្រាអែល ប៉ាន់តៅ ពូ យី អន់ខែ ហិ អំហ្គោ។

៣៦ យ៉េស៊ូ តើល អើ ជា «សារ រ៉ាំងហៃ រ៉ាំងខ្យា ម៉ែ អាញ អូ ត្រង់ ពីង អង់កក់ តេ: អា អុះ។ ជា សារ រ៉ាំងហៃ រ៉ាំងខ្យា អាញ អ្នែ ពីង អង់កក់ តេ: អា តាទីច អាញ ចឹង ប្រើ តាហាន ប៉ាណាំ គួប តាតុះ លូ ពូ ទូត ភ្នៅ ដៃ អន់ ពូ ឡាំ ជីន អាញ ប៉ាត់ សុនសាត អ៊ីស្រាអែល អា។ ហះកា អូ ត្រង់ ពីង អង់កក់ តេ: អា អុះ សារ រ៉ាំងហៃ រ៉ាំងខ្យា ម៉ែ អាញ»។

៣៧ រតី ពីឡាត អំប័ញ លូ យ៉េស៊ូ ជា «ទីល នីណោះ ញ៉ា អីស សាដាច់ តាទីច ប ?» យ៉េស៊ូ តើល ជា «អីស ជា អាញ សាដាច់ ណោះ ត្រង់ ហង ហះកា អាញ កើត ពី: ពីង អង់កក់ តេ: អា ភ្នៅ រ៉ែ: សារ តាទីច។ ញើ បិច កា សារ តា ទីច បក់ ណោះ ចឹង សាំយ៉ាង ប៉ានីរ អាញ»។

៣៨ រតី ពីឡាត កាប កា យ៉េស៊ូ ជា «កាណាត់ ញ៉ា សារ តាទីច ?»។

កេះ អើ កាប នីណោះ កេះ អើ ឡាច់ ឡាំ ប៉ាត់ មូត សុនសាត អ៊ីស្រាអែល ណារ្ណ លូ រ៉ែ: ជា «អាញ អូ ប៉ប៉ ប៉ាណូស អា ទី សារ យច អុះ។

៣៩ តាម តាឡាប ឃើយ គុន សុនសាត អន់ដីស រ៉ាំងរ៉ាំង ប៊ុន ទ្រង់ អា អាញ ត្រង់ តោះ ឡើយ ប៉ាណូស ថូត ម៉ោញ ជួវ អន់ កា អន់ដីស។ នីចម អន់ដីស បិច ប កា អាញ តោះ ឡើយ សាដាច់ អ៊ីស្រាអែល អា ?»

៤០ ផ: ណោះ អន់ខែ ឡង ម៉ែ ប ណារ្ណ ជា «ដៃ តោះ ឡើយ ប៉ាណូស អា បរ អីស តោះ ឡើយ បារ៉ាប: ពិ»។ កា ប៉ាច់ បារ៉ាប: អា យី ប៉ាណូស អន់តុង រ៉ាត ម៉ែ: ពូ។

១៩

១ ផ: ណោះ រតី ពីឡាត ប្រើ មូត តាហាន អ្យក់ យ៉េស៊ូ ពិត លូ កាសៃ ថ្លៃ ម៉ាត់។

២ មូត តាហាន អ្យក់ សាលៀ រ៉ាំងគុង ប្រតី ឡាក់ កា មូក សាដាច់ តាត់ អន់តល់ ពីង កល់ អើ លូ អ្យក់ អារ នៃរ ណាំ អិត តាត់ អំពៀត ពីង អើ ដេល។

៣ កេះណោះ អន់ខែ ប៉ាណាំ គួប ម៉ុត ក្យាម យ៉េស៊ូ ទីប កាប ប៉ាឡែវ ជា «អី សាដាច់ សុនសាត អ៊ីស្រាអែល ញីន ការ៉ុប សាំប៉ែ: អីស !» កេះណោះ ពូ តាប៉ែ: ភៀងតោរ អើ។

៤ រតី ពីឡាត ឡាំ ប៉ាត់ សុនសាត អ៊ីស្រាអែល ម៉ោញ ទង ណារ្ណ លូ កាប ជា «ហៃ អាញ អ្យក់ អើ អា ឡាំ ប៉ាត់ អន់ ដីស ភ្នៅ អន់ អន់ដីស អូ អន់តត់ ជា អាញ អូ ប៉ប៉ អើ ទី យច សារ ញ៉ា អុះ»។

៥ ផ: ណោះ យ៉េស៊ូ ចាក ឡាច់ ប៉ាត់ ឡីង ទីប តល់ មូក សាលៀ លូ ពៀត អារ នៃរ ណាំអិត។ រតី ពីឡាត រ៉ែ: កា អន់ ខែ ជា «ហៃ ប៉ាណូស អា ហង»។

៦ ផ: មូត ម៉ែត ក្រាត់ រ៉ាម៉ែ: ប្រ្នៃ: លូ មូត តាហាន ញ៉ាម រ៉ាំង រ៉ាម៉ែ: ប៉ប៉ យ៉េស៊ូ អន់ខែ កាប ម៉ែ ប ជា «ប៉ង អើ ពីង អ៊ីង គីង ពិ! ប៉ង អើ ពីង អ៊ីង គីង ពិ!» រតី ពីឡាត កាប ជា «អន់ដីស អ្យក់ ប៉ង អើ ពីង អ៊ីង គីង អន់ដីស ទៅ ពិ ខង អាញ អូ ប៉ប៉ អើ អា ទី យច សារ ញ៉ា អុះ»។

៧ សុនសាត អ៊ីស្រាអែល តើល រតី ពីឡាត ជា «ញីន ទី ចាបាប ជា តាម ចាបាប ញីន ប៉ាណូស អា ត្រង់ តោ ខង អើ ជា ឡាកោ អើ ឡាក់ គន ប្រ្នៃ: បិកកាតយ៉»។

៨ ផ: រតី ពីឡាត កាតាំង នីណោះ អើ អ្យក់ ខាក់។

៩ រតី ពីឡាត កា ម៉ុត តែង កាណុង ណារ្ណ កេះណោះ អំប័ញ យ៉េស៊ូ ជា «អីស ពី: ឡីង ចំ ?» ហះកា យ៉េស៊ូ អូ តើល អើ អុះ។

១០ ខ ណោះ ហង ប: រតី ពីឡាត អំប័ញ អើ ជា «ញ៉ា ត្រង់ អីស អូ កាកាប លូ អាញ នីអៀ? ញ៉ា អីស អូ អូ អន់តត់ ប កា អាញ ទី អំរ៉ាញ អីញ តោះ ឡើយ អីស កា ទី លើ ប៉ាន់តោ អីស ពីង អ៊ីង គីង កា ទី ?»

១១ យ៉េស៊ូ តើល អើ ជា «ជា ប្រ្នៃ: អូ អន់ សារ អំរ៉ាញ អីញ កា អីស ណោះ អីស អូ ទី អំរ៉ាញ អីញ ចឹង ប្រតី កា អាញ អុះ។ ខ អា ហង ប: បក់ អញជីន អាញ អន់ ប៉ាត់ អីស អើ ទី យច តីស ឡីង អីស»។

១២ គីត ណោះ ហង រតី ពីឡាត ណាំង ទ្រង់ បិច តោះ ឡើយ យ៉េស៊ូ ដេល ហះកា សុនសាត អ៊ីស្រាអែល កាប ស្រ្រី ក ម៉ែ ប ជា «ជា អីស តោះ ឡើយ ប៉ាណូស អា ណោះ អីស អូ ត្រង់ គួប លូ សាដាច់ តីស រ៉ូម ហង ខង បក់ ពៀ យីត ជា ឡាកោ ឡាក់ សាដាច់ យី អើ ប៉ាសាំង លូ សាដាច់ រ៉ូម ហង»។

១៣ រតី ពីឡាត កាតាំង ពូ កាប នីណោះ អើ កា អ្យក់ ឡាំ យ៉េស៊ូ ប៉ាត់ ចារ ម៉ោញ កេះណោះ អើ អង់អ្នែ ពីង ត្រេ ចារ តាត់សុន សារ ចារ ណោះ ពូ អើ ជា «ឡាន តត់ អំហ្គោ» កាប ពូ យ សុនសាត ហេព្រី ជា កាបាថា។

១៤ ផ: ណោះ យី ដាវ ពូ ទ្រៀម កាណាត់ សាំរ៉ាប ដាវ រ៉ាឡូវ រ៉ាំងរ៉ាំង អាទិត ប៊ុន ទ្រង់ យី ដាវ ប៉ង កេះ រតី ពីឡាត រ៉ែ: កា សុនសាត អ៊ីស្រាអែល ជា «ហៃ អា សាដាច់ អន់ដីស»។

១៥ ហៈកា សុនសាត អ៊ីស្រាអែល អន់ខែ កាប ម៉ែៗ ជា «ប៉ាន់តើ អែរ ពិ! ប៉ង អែរ ពឹង អ៊ឹង គឹង ពិ!» រតី ពិឡាត អំប័ញ្ញ ពូ ជា «ញ៉ា អន់ អាញ ប៉ាន់តើ សាដាច់ អន់ដីស ប?» មូត ម៉ែត ក្រាត់ រ៉ាម៉ះ ហ្គ្រ័ះ តើល ជា «ហ្វាស ឡឹង សា ដាច់ គីស រ៉ូម ញីន អូ ទី សាដាច់ ម៉ោញ ណារ អុះ»។

១៦ ទីល នីណោះ រតី ពិឡាត កា មប យីស៊ូ អន់ កា ពូ ប៉ាន់តើ។

សារ ពូ ប៉ង យីស៊ូ ពឹង អ៊ឹង គឹង

មូត តាហាន សុនសាត រ៉ូម កា អ្យក់ យីស៊ូ ឡា ប៉ាន់តើ។

១៧ យីស៊ូ គយ អ៊ឹង គឹង ចាក ឡាច់ ឡឹង មៀង ឡា ប៉ាត់ ចារ ម៉ោញ ឡា ពូ អើ ជា ប៉ានីម កាន់គឹង កល់ កាប ពូយ សុនសាត ហេព្រី ជា កុលកុថា។

១៨ ពូ កា ប៉ាន់តើ អែរ ហៈ ចារ ណោះ ហង អន់ខូ លូ ប៉ាណូស ថូត ញៀរ ដូរ ពូ ប៉ាន់តើ ហៈ ណោះ ដេល។ ពូ ប៉ង អន់ខែ ពឹង អ៊ឹង គឹង ម៉ោញ ដូរ តែង សាម៉ា ម៉ោញ ដូរ តែង សាម៉ា យីស៊ូ ពឹង អន់គីក។

១៩ រតី ពិឡាត ប្រើ ពូ ច្រាត់ ពឹង ប៉ាតាត់ ប៉ង ពឹង អ៊ឹង គឹង អំប័ញ្ញ កល់ យីស៊ូ ច្រាត់ រ៉ះ ជា «យីស៊ូ ឡឹង តេះ ណាសា រតែ ឡាត់ សាដាច់ សុនសាត អ៊ីស្រាអែល»។

២០ សុនសាត អ៊ីស្រាអែល មៀង ដូរ ទី ហៃ សារ ពូ ច្រាត់ ណោះ ខង ចារ ពូ ប៉ាន់តើ យីស៊ូ ណោះ ហៈ សានែង មៀង លូ សារ ពូ ច្រាត់ ណោះ ពូ ច្រាត់ សត់ត្រា សុនសាត ហេព្រី សត់ត្រា សុនសាត រ៉ូម សត់ត្រា សុនសាត ក្រិក។

២១ មូត ម៉ែត ក្រាត់ រ៉ាម៉ះ ហ្គ្រ័ះ រ៉ះ កា រតី ពិឡាត ជា «ដៃ ច្រាត់ ជា សាដាច់ អ៊ីស្រាអែល នីអៀ ត្រត់ ច្រាត់ "ពូយ អែរ កាប ជា អាញ អា យី សាដាច់ សុនសាត អ៊ីស្រាអែល"»។

២២ រតី ពិឡាត តើល អន់ខែ ជា «អាញ ច្រាត់ រ៉ះ ជា នីចម ត្រត់ គម អន់ នីណោះ ហង ពិ»។

២៣ ប៉ាត់ ពូ ប៉ង យីស៊ូ ពឹង អ៊ឹង គឹង កេះៗ មូត តាហាន អ្យក់ ខោ អារ យីស៊ូ ហែក ប៉ាន់ ចានែក ដែក គូប សោប ម៉ោញ ដូរ ម៉ោញ ចានែក កាប៉ាច់ អារ អ៊ឹង យីស៊ូ ពូ ប្រតី លូ កាណាត់ ម៉ោញ ប៉្ល អូ ទី ចារ ជឹង អុះ ឡឹង អំប័ញ្ញ ទីល អន់តើ។

២៤ ទីល នីណោះ អន់ខែ កាប ជា «ដៃ ហែក អារ អា ពិន ត្រត់ រ៉ុប កាប៉ាច់ ហិ ណោះ ពិន ចឹង អូ អន់តត់ ជា អារ អា ចឹង ទី កា បក់ ញៀ»។ មូត តាហាន ប្រតី នីណោះ ត្រត់ ពូយ សារ ឡាត់ ទី ច្រាត់ រ៉ះ កាណាង ផាប ប៉ានី ហ្គ្រ័ះ ផោះ

«ពូ អ្យក់ ខោ អារ អាញ ដែក គូប សោប ពូ រ៉ុប កាប៉ាច់ អ្យក់ អារ អាញ»។*

២៥ ផេះ ណោះ មើត យីស៊ូ លូ ណោះ អែរ តែង មើត ទីប ម៉ារី កាម៉ាញ កូប៉ះ លូ ម៉ារី ឡឹង ស្រុក ម៉ាដាឡា អន់ខែ អ្វៃ អន់តារ ក្យាម អ៊ឹង គឹង ពូ ប៉ង យីស៊ូ ណោះ ដេល។

២៦ ផេះ យីស៊ូ ប៉ប មើត អែរ លូ សី អែរ ម៉ោញ ដូរ ឡាត់ អែរ បិច ចៃ អ្វៃ អន់តារ ក្យាម ហៈ ណោះ អែរ កាតាប លូ មើត អែរ ជា «អី មើត ហៃ ប៉ាណូស បក់ អ្វៃ ក្យាម អីស អា ហង គន អីស»។

២៧ កេះណោះ យីស៊ូ កាតាប លូ សី ម៉ោញ ដូរ ណោះ ជា «អីស ហៃ អា ហង មើត អីស»។ ឡឹង គីត ណោះ ហង សី ណោះ កា អ្យក់ ម៉ារី អ្វៃ អន់ខូ ប៉ាត់ ហិ អែរ។

សារ យីស៊ូ តើ

២៨ កេះណោះ យីស៊ូ អូ អន់តត់ ជា ដារ ទីណោះ អែរ ប្រតី កេះ ទី កេះ ហៈកា កៀ អន់ តាត់ អង់កេះ សារ ឡាត់ ទី ច្រាត់ រ៉ះ កាណាង ផាប ប៉ានី ហ្គ្រ័ះ អែរ កាប ជា «អាញ ប្រែរឹង ទៀក ខាត់»។

២៩ ហៈ ចារ ណោះ ទី ព្រីយ យ៉ាង ម៉ោញ ពូ ចែត ទៀក អ្យក់ ប៉ាញ មូត តាហាន អ្យក់ បឹង សាអ្យាង ឡាត់ ពឹង ទៀក អ្យក់ សប សាអ្យប កេះណោះ ទ្រេម ពឹង អ៊ឹង អន់ទីប ទីល ពិរ យីស៊ូ។

៣០ ប៉ាត់ យីស៊ូ អ្យប ទៀក អ្យក់ កេះ អែរ កាប ជា «ដារ អាញ ប្រតី កេះ ទី កេះ»។ កេះណោះ អែរ កុប កល់ លូ កា តាច់ កាសី តាំងហើម។

៣១ ដារ ណោះ យី ដារ ពូ ទ្រៀម សារ៉ាប ដារ រ៉ាឡូរ មូត ម៉ែត ណាដា សុនសាត អ៊ីស្រាអែល អូ បិច អន់ ទី ប៉ាឡូ អ្វៃ ពឹង អ៊ឹង គឹង ពឹង ដារ រ៉ាឡូរ អុះ ខង ដារ ណោះ ឡាត់ ដារ ប៊ុន គីស។ ខ ណោះ ហង បះ ពូ ប្រើ រតី ពិឡាត ប្រើ មូត តាហាន កាម៉ែ តាត់ អំប័ញ្ញ ជុង មូត ថូត ពូ ប៉ង ពឹង អ៊ឹង គឹង ណោះ កៀ បិច កា ឡាម៉ត់ តើ កេះណោះ អ្យក់ ជីរ ប៉ាឡូ ឡឹង អ៊ឹង គឹង។

* ១៩:២៤ ១៩:២៥ សារ អា ឡាត់ ឡឹង ផាប អញសើ ប៉ាន ហ្គ្រ័ះ (ទំនុក/តម្កើង) ២២:៨។ † ១៩:២៨ ១៩:២៨ ពូ យីត ជា សារ អា ត្រត់ លូ ផាប អញសើ ប៉ាន ហ្គ្រ័ះ (ទំនុក/តម្កើង) ៦៩:២១ ឡាត់ ច្រាត់ រ៉ះ ជា «ផេះ អាញ ប្រែរឹង ទៀក ពូ អ្យក់ ទៀក អ្យក់ អន់ កា អាញ អែត»។

- ៣២ ម្ចាស់ តាហាន កា ឡាំ កាមែ តាត់ អំបាក់ ជុង ម្ចាត ថ្ងៃរ ដូវ ឡាក់ ពូ ប៉ង ពីង អ៊ឹង គីង អន់ខូ លូ យីស៊ី។
 - ៣៣ ប៉ាក់ ម្ចាត តាហាន ទីល ប៉ាក់ យីស៊ី ប៉ប អែ តៅ កេះ អន់ខែ អូ ទី កាមែ តាត់ អំបាក់ ជុង យីស៊ី អុះ។
 - ៣៤ ហះ កា តាហាន ម៉ោញ ដូវ ច្រាត់ យីស៊ី លូ តាប៉ាក់ ហះ អ៊ែវ ដាខី ឡាច ផាម លូ ឡាច ទៀក ឡូត។
 - ៣៥ ទី ប៉ាណូស ម៉ោញ ដូវ ឡាក់ ទី ប៉ប អែ កា រ៉ះ ឡឹង សារ ណោះ ភៀ អន់ អន់ដីស ស្ងឺ ដេល។ សារ អែ រ៉ះ ណោះ យី ត្រាត់ តាទីច អែ កា អូ អន់តត់ សារ អែ រ៉ះ យី សារ តាទីច។
 - ៣៦ សារ ទី អា កើត ពីរ ភៀ អន់ ត្រាត់ ពូយ សារ ឡាក់ ទី ច្រាត់ រ៉ះ កាណុង ផាប ប៉ានីរ ប្រ្រឹះ ផា «កាន់គីង អែ ម៉ោញ កាតុ កា អូ ត្រាត់ ប៉ាក់ អុះ»។
 - ៣៧ ទី សារ ម៉ោញ ណារ ឡាក់ ទី ច្រាត់ រ៉ះ កាណុង ផាប ប៉ានីរ ប្រ្រឹះ ផា «ពូ ចឹង ហៃ បក់ ពូ ច្រាត់ ណោះ»។
- សារ ពូ តប់ ប៉ាទ្រូ យីស៊ី
- ៣៨ អន់តីត ឡឹង ណោះ រត់ យូស៊ីប ឡាក់ ប៉ាណូស ឡឹង ស្រុក អាវ៉ាម៉ាថេ អែ ឡាំ ប៉ាក់ រត់ ពីឡាត ប៉រ អ្សក ប៉ាទ្រូ យីស៊ី។ រត់ ពីឡាត កា អន់ ដេល រត់ យូស៊ីប កា តាឡោះ ប៉ាទ្រូ យីស៊ី។ អែ អា កា សីរ យីស៊ី ដេល ហះ កា អែ អូ ខិន រ៉ះ ឡាច អុះ ខង អែ អ្សក កា ម្ចាត ម៉ែត ណាំផា សុនសាត អ៊ីស្រាអែល។
 - ៣៩ រត់ នីតុដេម ឡាក់ ឡាំ ចាចក ប៉ាក់ យីស៊ី ផុះ កាម៉ាង រ៉ាងរ៉ាង អន់ទ្រូល ពៃ កា ឡាំ អន់ខូ ដេល អែ ទ្រុង ឡាំ ចារ អ៊ឹង បោផ្លូវ លូ ឃ្លៀង បោផ្លូវ យី អែ ៣០ កាឡូ។
 - ៤០ អន់ខែ ពៀរ ដូវ កា ទ្រែម ប៉ាទ្រូ យីស៊ី លូ កាណាត់ បាក ដាត់។ អន់ខូ លូ ឃ្លៀង បោផ្លូវ គុន តាឡាប យើយ សុនសាត អ៊ីស្រាអែល តប់ ប៉ាទ្រូ។
 - ៤១ ត្រង់ ចារ ពូ ប៉ាន់តៅ យីស៊ី ណោះ ទី សួន ពីង សួន ណោះ ទី រ៉ុង ប៉ានីម ម៉ោញ ពូ ប្រឹត សាំរ៉ាប តប់ ប៉ាទ្រូ កាណុង រ៉ុង ណោះ បើ ទី ចែត ប៉ាទ្រូ ពៀ អុះ។
 - ៤២ ញុន កា រ៉ុង ណោះ ក្បាម ហះ ណោះ កេះ អន់ខែ កា អ្សក ប៉ាទ្រូ យីស៊ី ចែត កាណុង រ៉ុង ណោះ ខង ដារ ណោះ យី ដារ ពូ ទ្រៀម សាំរ៉ាប ដារ រ៉ាឡូ។ *

២០

- សារ យីស៊ី រឺស សីត
- ១ ប៉ាក់ ដារ អាទិត ម៉ារ ឡឹង ស្រុក ម៉ាដាឡា ឡាំ ប៉ាក់ រ៉ុង ឡឹង កាំលី ផុងម៉ាង អែ ប៉ប អំហ្គា ពូ កាត្រើត ពីរ រ៉ុង ណោះ ប៉ាហ្គាល់ ឡាច ឡឹង រ៉ុង កេះ។
 - ២ អែ សាតាក់ ឡាំ រ៉ះ កា ស៊ីម៉ុន ឡាក់ ពូ អែ ផា ពេត្រុះ លូ សីរ ឡាក់ យីស៊ី បិច ចៃ អែ រ៉ះ ផា «ពូ អ្សក ឡាច ប៉ាទ្រូ ពី តាំងឡា ពិន ឡឹង រ៉ុង ណោះ ហ្សៀង កេះ ញីន អូ អូ កា ពូ អ្សក ឡាំ អន់ប៉ាក់ ចំ អុះ»។
 - ៣ ពេត្រុះ លូ សីរ ម៉ោញ ដូវ ណោះ អន់ខែ កា សាតាក់ ឡាំ ប៉ាក់ រ៉ុង។
 - ៤ អន់ខែ ពៀរ ដូវ អា សាតាក់ ឡាំ អន់ខូ ណោះ ហង ហះ កា សីរ ម៉ោញ ដូវ ណោះ សាតាក់ ប្រាល ហ្គិត ឡឹង ពេត្រុះ ទីល ប៉ាក់ រ៉ុង អន់ទ្រូល។
 - ៥ អែ សាម៉ង់ ហៃ ប៉ប ដឹង កាណាត់ ពូ ទ្រែម ប៉ាទ្រូ ហះ កា អែ អូ ម៉ុត កាណុង រ៉ុង ណោះ អុះ។
 - ៦ កេះ ណោះ ស៊ីម៉ុន ពេត្រុះ តាយ៉ិប ពូយ អន់តីត កា ពីរ ទីល ដេល អែ កា ម៉ុត កាណុង រ៉ុង ណោះ ប៉ប ដឹង កាណាត់ ពូ ទ្រែម ដេល ពីង ចារ ណោះ។
 - ៧ លូ ប៉ប កាណាត់ ពូ លម កល់ អែ ពូ តាម្សរ អន់ ចារ តាង អូ អន់ អន់ខូ លូ កាណាត់ ពូ ទ្រែម ឡាកោ អុះ។
 - ៨ កេះ ណោះ សីរ បក់ ទីល អន់ទ្រូល ណោះ អែ កា ម៉ុត កាណុង រ៉ុង ណោះ ដេល ប៉ប នីណោះ អែ កា ស្ងឺ។
 - ៩ ផុះ ណោះ ម្ចាត សីរ បើ ហ្គង់ អុះ ឡឹង សារ ឡាក់ ទី ច្រាត់ កាណុង ផាប ប៉ានីរ ប្រ្រឹះ រ៉ះ ផា យីស៊ី ត្រាត់ រឺស សីត ណារ ណោះ។
 - ១០ កេះ ណោះ អន់ខែ សីត ប៉ាក់ ហី ណារ។
 - ១១ កាប៉ាច ម៉ារ អែ អន់តារ ញ៉ា តែង ឡឹង ហះ អំបារ រ៉ុង លូ សាម៉ង់ ហៃ កាណុង រ៉ុង
 - ១២ ប៉ប បិយ ប្រ្រឹះ ពៀរ ដូវ កាសិប ពៀត ខោ អាវ បាក អង់អែ ពីង ចារ ពូ ចែត ប៉ាទ្រូ យីស៊ី ពៃ ម៉ោញ ដូវ អង់អែ តែង កល់ ម៉ោញ ដូវ អង់អែ តែង ដុង។

* ១៩:៣២-១៩:៣៦ បំរែ ហៃ សារ ឡាច (និកមន) ១២:៤៦; ចំលួន ប៉ាសុន (ផន/គណនា) ៩:២៦; ផាប អញសៃ ប៉ាន ប្រ្រឹះ (ទំនុក/តម្កើង) ៣៤:២០។
 † ១៩:៣៧-១៩:៣៧ សារ អា ឡាច ឡឹង សាករ ១២:១០។ * ១៩:៤២-១៩:៤២ ចាបាប ដារ រ៉ាឡូ យី សីរ ពូ ត្រាត់ រ៉ាឡូ គីត ដារ ម៉ុត។ ទីល នីណោះ អន់ខែ ណាង រ៉ុង ក្បាម ចារ ណោះ ភៀ ចឹង តប់ ប៉ាទ្រូ យីស៊ី អន់ទ្រូល ឡឹង ដារ ម៉ុត។

១៣ បើ ប្រ្រឹះ កាកប លូ ម៉ារី ជា «អី ណាង អីស ញ៉ា កា ញ៉ា ?» ម៉ារី តើល ជា «អាញ ញ៉ា កា ពូ អ្យក់ ប៉ា ទ្រូ ពី តាំងឡា អាញ ហ៊្យង កេះ អូ អូ កា ពូ អ្យក់ ឡា អន់ ប៉ាក់ ចំ»។

១៤ កេះ អើ កាកប នី ណោះ អើ កាលែង ហៃ តែង អង់កក់ បំបំ យីស៊ូ អ្នែ អន់តារ ហះ ណោះ ហះកា អើ អូ អន់ ហ្គាល់ យីស៊ូ អុះ។

១៥ យីស៊ូ អំបំញ អើ ជា «អី ណាង អីស ញ៉ា កា ញ៉ា ? អីស ណាំង ញៃ ?» អើ សាមីក កា ប៉ាណូស បក់ រ៉ុងហៃ ស្កន បះ អើ តើល ជា «អី ក្លឹញ ជា អីស ទី អ្យក់ ប៉ា ទ្រូ ណោះ បំរ អីស រះ អន់ អាញ អូ ដេល អីស អ្យក់ ឡា អន់ ប៉ាក់ ចំ ម៉ាក់ អាញ ចឹង ឡា អ្យក់»។

១៦ យីស៊ូ អើ ជា «ម៉ារី !» ម៉ារី កាលែង តែង អើ លូ តើល កាប សុនសាត ហេ ព្រី ជា «រ៉ាំ បូនី» ព្រៃ ជា «ណៃយូ»។

១៧ យីស៊ូ ជា កា អើ «បក់ ហង ដៃ ត្រូត អាញ ហង ខង អាញ បើ ហារ ប៉ាក់ ពី អាញ។ ហត់ អីស ឡា រះ កា អុះ មី អាញ ជា អាញ ចឹង ហារ ប៉ាក់ ពី អាញ ហង យី ពី អន់ដីស ដេល អាញ ចឹង ឡា ប៉ាក់ ប្រ្រឹះ អាញ យី ប្រ្រឹះ អន់ដីស ដេល»។

១៨ ណោះ ម៉ារី ឡឹង ស្រុក ម៉ា ដា ឡា អើ ឡា រះ កា មូត សីះ ជា អើ បំបំ យីស៊ូ កេះ លូ រះ ឡឹង សារ ឡាក់ យីស៊ូ ទី កាកប លូ អើ។

សារ យីស៊ូ តាំបាង ឡាកោ អន់ កា មូត សីះ បំបំ

១៩ ផះ កាដាច ដាវ អាទិត ណោះ មូត សីះ អ្នែ ប៉ាតុំ ក្នុប កាណុង ហី សាកាល់ អំបារ ខង អន់ខែ អ្យក កា ម៉ែត ណាំ ជា សុនសាត អ៊ីស្រាអែល។ ជា ឌី កា យីស៊ូ ម៉ុត អន់តារ ពីង អន់តិក អន់ខែ លូ កាប ជា «ហត់ អន់ អន់ដីស ទី កាន សាណុក សាវ៉ាក ពិ»។

២០ អើ កាប នី ណោះ កេះ អើ តាំបាង តាំងហាល ឡាកា ពីង តិ ពីង អ៊ីរ អន់ កា មូត សីះ ហៃ។ មូត សីះ ហោក ខាក់ កា អន់ខែ បំបំ ពី តាំងឡា អន់ខែ។

២១ កេះ ណោះ យីស៊ូ កាប លូ អន់ខែ ម៉ោញ ទង ណារ ជា «ហត់ អន់ អន់ដីស ទី កាន សាណុក សាវ៉ាក ពិ។ ពី អាញ ប្រើ អាញ ពីះ ប៉ាក់ អា នីចម អាញ ប្រើ អន់ដីស ឡា រះ នី ណោះ ដេល»។

២២ អើ កាប នី ណោះ កេះ អើ កា ខ្លោម ពីង មូត សីះ លូ កាប ជា «ហត់ អន់ ប៉ាដាក់ ប៉ាលីង ប្រ្រឹះ ដាក់ កាខាក់ អ្នែ ពីង អន់ដីស ពិ។

២៣ ជា អន់ដីស អូ អ្យក់ យ៉ូ សារ ពូ ប្រឹក យច ណោះ ប្រ្រឹះ បិកកាតយ កា អូ អ្យក់ យ៉ូ សារ ពូ ប្រឹក យច ណោះ ដេល។ ហះកា ជា អន់ដីស អ្យក់ យ៉ូ សារ ពូ ប្រឹក យច ណោះ ពូ អ្នែ កា ទី សារ យច»។

២៤ ផះ យីស៊ូ ម៉ុត ប៉ាក់ អន់ខែ ណោះ ចូមៈ ឡាក់ ពូ អើ ជា ឌី ឌីម ឡាក់ សីះ អន់ខុ លូ សីះ ១២ ដូវ ណោះ ដេល អើ អូ ទី អ្នែ ហះ ណោះ អុះ។

២៥ មូត សីះ ឡាក់ ទី បំបំ រះ កា អើ ជា «ញីន បំបំ ពី តាំងឡា ពិន» ហះកា ចូមៈ តើល ជា «ជា អាញ អូ បំបំ តាំង ហាល ពូ បំបំ លូ ប៉ាសយ ពីង តិ អើ លូ ជា អាញ អូ សាប៉ាក់ តាំងហាល ពូ បំបំ ណោះ លូ ជា អាញ អូ ឡាក់ ពីង តាំង ហាល ហះ អ៊ីរ អើ យី អាញ អូ ស្មៃ អុះ»។

២៦ ម៉ោញ អាទិត ឡឹង ណោះ មូត សីះ អ្នែ ប៉ាតុំ ក្នុប កាណុង ហី ម៉ោញ ទង ណារ ទីប សាកាល់ អំបារ ចូមៈ កា អ្នែ អន់ខុ ដេល ជា ឌី កា យីស៊ូ ម៉ុត អន់តារ ពីង អន់តិក អន់ខែ លូ កាប ជា «ហត់ អន់ អន់ដីស ទី កាន សាណុក សាវ៉ាក ពិ»។

២៧ កេះ ណោះ យីស៊ូ កាកប លូ ចូមៈ ជា «ហត់ អីស ហៃ តិ អាញ អា ហត់ សាប៉ាក់ ពីង តាំងហាល លូ សាប៉ាក់ ហះ អ៊ីរ អាញ អា ដេល ដៃ កាដ កល់ ហង ហត់ ស្មៃ ឡុត ពិ»។

២៨ ផះ ណោះ ចូមៈ តើល អើ ជា «អីស យី ប្រ្រឹះ តាំងឡា អាញ តាទីច ហង»។

២៩ យីស៊ូ កាប លូ អើ ជា «អីស ស្មៃ ញន កា អីស បំបំ អាញ បក់ ចំ ស្មៃ ហះកា អូ ទី បំបំ អាញ បក់ ណោះ ទី សារ សាណុក សាវ៉ាក ហង»។

៣០ យីស៊ូ តាំបាង សារ អំរ៉ាញ អីញ អន់ទៀត ៗ អៀង ណារ អន់ មូត សីះ អើ បំបំ ហះកា អូ ទី ច្រាក់ រះ កាណុង ធំបំ អា អុះ។

៣១ ហះកា ទី សារ ឡាក់ ទី ច្រាក់ រះ អា ភៀ អន់ អន់ដីស ស្មៃ ជា យីស៊ូ ឡាក់ គន ប្រ្រឹះ បិកកាតយ បក់ អើ រៀស អន់ ប្រឹក សាដាច តាទីច លូ អន់ អន់ដីស ទី អាញ រៀស ញន កា ស្មៃ អើ។

២១

សារ យីស៊ូ តាំបាង ឡាកោ ប៉ាក់ ហង តាំងលើ

១ អន់តីក ឡើង ណោះ យីស៊ី តាំបាង ឡាកោ អន់ ម្នត សីះ បំបំ ម៉ោញ ទង ណារ្ក ប៉ាក់ ហាង តាំងលើ ទីបេរះ * យី អើ តាំបាង អន់ ពូ បំបំ ឡាក់ កា អាះ

២ ទី ស៊ីម៉ូន ឡាក់ ពូ អើ ផា ពេត្រុះ ថ្ងមៈ ឡាក់ ពូ អើ ផា ឌីឌីម ណាថានៃល ឡើង តេះ កាណា ខេត កាលីឡេ លូ គន កាម៉ាក់ អី សេបេដ ទី រៀរ ដូរ ទីប ទី ម្នត សីះ អន់ទៀត រៀរ ដូរ ណារ្ក កា អ្នែ អន់ខូ ដេល។

៣ ស៊ីម៉ូន ពេត្រុះ អើ រ៉ះ កា អន់ខែ ផា «អាញ ចឹង ឡាក់ ណាំង កា»។ អន់ខែ តើល ផា «ញីន ចឹង ឡាក់ ដេល»។ អន់ ខែ កា ប៉ាណាំ គ្រូប ឡាក់ ជីរ ជិះ ទូក ទី អន់ខែ ហះកា ម្យាំង ណោះ អន់ខែ ណាំង កា អូ ទី អុះ។

៤ ប៉ាក់ កាលី យីស៊ី អ្នែ អន់តារ ហះ ហាង តាំងលើ ហះកា ម្នត សីះ អូ អន់ហ្គាល់ អើ អុះ។

៥ យីស៊ី កាកាប លូ អន់ខែ ផា «អី កាំឡាំង ពិន ទី ប កា កា អន់ដីស ?» អន់ខែ តើល ផា «អូ ទី អុះ»។

៦ កេះណោះ អើ រ៉ះ កា អន់ខែ ផា «អន់ដីស ប៉ាឡិ អ្នន តែង សាម៉ា ទូក ពិ ណោះ ចឹង ទី កា»។ អន់ខែ កា ប៉ាឡិ អ្នន ប៉ាក់ អ្យក់ ហារ អ្នន អូ ដាមី អុះ ខង ត្រត់ កា អៀង តាឡាមី។

៧ ផះ ណោះ សីះ ឡាក់ យីស៊ី បិច ចៃ អើ រ៉ះ កា ពេត្រុះ ផា «យី យីស៊ី ឡា»។ ផះ ពេត្រុះ កាតាំង ផា យីស៊ី នី ណោះ អើ កា កត់ អារ ខង អារ អើ តាយ កេះណោះ អើ ប៉ះ ពឹង ទៀក រ៉េ ឡាក់ ប៉ាក់ ហាង។

៨ ម្នត សីះ អន់ទៀត អន់ខែ តោល ទូក ឡាក់ ប៉ាក់ ហាង ទុង ឡាក់ អ្នន ឡាក់ ត្រត់ កា អៀង ណោះ ហង ខង អូ ចាំង ហាយុត ឡើង ហាង អុះ យី អើ ២០០ ហាត់ ឡើង ហាង។

៩ ប៉ាក់ អន់ខែ ហារ ពឹង តោក កា បំបំ អុញ ទីប ទី កា តាទៀង ពឹង អុញ លូ ទី ណុំ បាំង ហះ ណោះ ដេល។

១០ យីស៊ី ផា កា អន់ខែ «អ្យក់ ហៃ កា អន់ដីស ត្រត់ អ្នន ណោះ អន់ដា»។

១១ ស៊ីម៉ូន ពេត្រុះ កា ឡាក់ ប៉ាក់ ទូក ទុង អ្នន ឡាក់ ត្រត់ កា អៀង ណោះ អ្យក់ ហារ ប៉ាក់ តោក។ ទី កា តីស ៗ ចំលួន ១៥៣ កាតូ យី ទី កា អៀង នីណោះ កាតាម កា អ្នន អូ ស្យាត អុះ។

១២ យីស៊ី ជៀក អន់ខែ ផា «ចុ សា សាណា ហិ»។ អូ ទី សីះ ចំ ខិន អំបញ្ច អើ ផា រៀ ណោះ អុះ ខង អន់ខែ ទីឌូ អ្ននតត់ ផា ពី តាំងឡា អន់ខែ។

១៣ យីស៊ី អ្យក់ ណុំ បាំង លូ កា ឡាក់ អន់ កា អន់ខែ។

១៤ ឡើង យីស៊ី រ៉ុស សីត យី បែង ទង ហះ អា ហង អើ តាំបាង ឡាកោ អន់ កា ម្នត សីះ អើ បំបំ។

សារ យីស៊ី កាកាប លូ ពេត្រុះ

១៥ ប៉ាក់ អន់ខែ សា កេះ ៗ យីស៊ី អំបញ្ច លូ ស៊ីម៉ូន ពេត្រុះ ផា «អី ស៊ីម៉ូន គន យូហាន នីចម អីស បិច ចៃ កា អាញ ហ្វិត ឡើង ម្នត អា ប ?» អើ តើល ផា «អីះ ពី តាំងឡា អីស អ្ននតត់ កា អាញ បិច ចៃ កា អីស»។ យីស៊ី ផា កា អើ «អ្យក់ អីស រ៉ាំងហៃ ម្នត សៀ អាញ ឡាក់ កា ពូ រង គន ចៀម ដេល»។

១៦ យីស៊ី អំបញ្ច អើ ម៉ោញ ទង ណារ្ក ផា «អី ស៊ីម៉ូន គន យូហាន នីចម អីស បិច ចៃ កា អាញ ប ?» អើ តើល ផា «អីះ ពី តាំងឡា អីស អ្ននតត់ កេះ កា អាញ បិច ចៃ កា អីស»។ យីស៊ី ផា កា អើ «អ្យក់ អីស រ៉ាំងហៃ ម្នត សៀ អាញ ឡាក់ កា ពូ រង តាបំលំ ចៀម ដេល»។

១៧ យីស៊ី អំបញ្ច អើ ម៉ោញ ទង ណារ្ក លីក ទី បែង ផា «អី ស៊ីម៉ូន គន យូហាន នីចម អីស បិច ចៃ កា អាញ ប ?» ពេត្រុះ អុក ពុត ខាក់ ខង យីស៊ី អំបញ្ច អើ ផា «អីស បិច ចៃ កា អាញ ប ?» ទីល បែង ទង នីអៀ។ អើ តើល ផា «អីះ ពី តាំងឡា អីស អ្នន គ្រីប សារ ញ៉ា កេះ លូ អីស អ្ននតត់ កា អាញ បិច ចៃ កា អីស»។ យីស៊ី ផា កា អើ «អ្យក់ អីស រ៉ាំងហៃ ម្នត សៀ ឡាក់ កា ពូ រង តាបំលំ ចៀម ដេល»។

១៨ អាញ បំរ៉ះ កា អីស តាទីច ផា ផះ អីស អ្នែ សាស្វា ពៃ អីស កាសិប ពៀត កត់ អារ អីស ទៅ លូ ចាក តាម ពុត អីស បិច ហះកា ប៉ាក់ អីស ក្រាត់ កេះ អីស ចឹង ប្លាស លូ ទី ម៉ោញ ដូរ ណារ្ក ចឹង កត់ តី អីស ទីប ប៉ាណាំ អីស ឡាក់ ប៉ាក់ ចារ ឡាក់ អីស អូ បិច ឡាក់»។

១៩ យីស៊ី កាប នីអៀ យី បិច រ៉ះ ឡើង ឡា រៀប ឡាក់ ពេត្រុះ ចឹង ត្រត់ តោ កៀ អន់ ប្រ្រះ បិកកាតយំ លៅ លែង សិច ។ ប៉ាក់ អើ កាប នីណោះ កេះ ៗ អើ ផា «ចុ ចាក ពូយ អាញ»។

២០ ពេត្រុះ កាលែង តែង អងកក់ បំបំ សីះ ឡាក់ យីស៊ី បិច ចៃ អើ ចាក ពូយ ដេល។ សីះ ណោះ ហង ឡាក់ អងអ្នែ ក្យាម យីស៊ី ផះ ដាច អន់ខែ សា សាណា ពៃ បក់ អំបញ្ច ផា «អី ពី តាំងឡា រៀ ចឹង អញជីន អីស អន់ កា ពូ ណោះ ?»

២១ ប៉ាក់ ពេត្រុះ បំបំ សីះ ណោះ អើ អំបញ្ច លូ យីស៊ី ផា «អី ពី តាំងឡា ទី សារ ញ៉ា ចឹង កើត ពីះ ពឹង អើ ណោះ ?»

* ២១:១ ២១:១ តាំងលើ ទីបេរះ យី តាំងលើ កាលីឡេ ណោះ ហង។ † ២១:១៩ ២១:១៩ ពូ ត្រាត់ រ៉ះ ផា ពេត្រុះ ប៉ាក់ អើ ក្រាត់ កេះ ពូ បង់ ប៉ានតោ អើ ពឹង អ៊ូង គីង។

២២ យីស៊ូ តើល អើ ជា «ជា អាញ អន់ បក់ អើ ណោះ អ្វី រ៉ុស លើយ ទីល ដាវ អាញ ពីះ ណាវ ទៀ ញ៉ា ចឹង ត្រក់ រ៉ុន រ៉ាយ ប៉ាក់ អីស ? ចុ ចាក ព្វយ អាញ»។

២៣ គីត ដាវ ណោះ ហង សារ ណោះ កាតាំង លៅ កាណាង កាំឡាំង មូត សៀ យីស៊ូ អន់ខៃ ជា សីះ ណោះ អូ ត្រ គ់ តៅ អុះ ហះកា តាទីច អើ យីស៊ូ អូ ជា សីះ ណោះ អូ តៅ អុះ ក្រានី កា អើ កាប ជា «ជា អាញ អន់ បក់ អើ ណោះ អ្វី រ៉ុស លើយ ទីល ដាវ អាញ ពីះ ណាវ ទៀ ញ៉ា ចឹង ត្រក់ រ៉ុន រ៉ាយ ប៉ាក់ អីស ?»។

២៤ សីះ ណោះ ហង ឡាក់ ប្រឹក្តី ជាញាន ឡឹង សារ ទិ អា លូ ទី ប្រាក់ គម សារ ទិ អា ដេល។ ញីន កា អូ ជា សារ អើ រះ អា យី សារ ត្រក់ តាទីច។

២៥ ទី ងារ អន់ទៀត អៀង ណាវ ឡាក់ យីស៊ូ ទី ប្រឹក្តី ជា ប្រាក់ គម ទិណោះ តាម អាញ យីត ជា អង់កក់ តេះ អា អូ ទី ចារ រ៉ាន់ដាប់ ដាប់ ទិណោះ បក់ អុះ។

ងារ មូត រ៉ះ ប៉ាតាង យីស៊ី

(កិច្ច/ការ)

សារ អន់តត់ រ៉ះ

លូកា ប្រាគ់ សារ រ៉ះ ប៉ាតាង យីស៊ី ប្រើ ទី ព្យោន សារ យី អើ ប្រាគ់ «សារ ដាក់ ឡើង យីស៊ី» លូ «ងារ មូត រ៉ះ ប៉ាតាង យីស៊ី»។ ផះ លូកា អ្នែ រ៉ឹង មឿង ត្រុអះ អើ ប៉ាតត់ រ៉ឹក ប៉ូល កេះណោះ ចាក រ៉ះ សារ យីស៊ី អន់ខុ លូ អើ (ប៉រ ហៃ ១៦:១១)។ ពូ យីត ជា លូកា ប្រាគ់ ជាប់ អា ផះ រ៉ឹក ប៉ូល អ្នែ រ៉ឹង មឿង រ៉ឹម ក្បាត់ សាដាច់ តិស រ៉ឹម តាត់ស៊ុន សារ កា អើ (ប៉រ ហៃ ២៨:៣០-៣១) យី អើ សាណាំ ៦២ គ.ស.។

រ៉ឹង ជាប់ រ៉ះ សារ ដាក់ ឡើង យីស៊ី លូកា ប្រាគ់ រ៉ះ ឡើង ងារ យីស៊ី ប្រឹក លូ ប៉ានីរ អើ កាប ផះ អើ អ្នែ រ៉ឹង អន់កក់ តេះ អា ពៃ។ កាប៉ាច់ រ៉ឹង ជាប់ រ៉ះ ឡើង ងារ មូត រ៉ះ ប៉ាតាង យីស៊ី លូកា រ៉ះ ណារ ឡើង ងារ យីស៊ី ប្រឹក រ៉ឹង មូត សីះ អើ។ យីះ មូត សីះ អូ ប៉ប យីស៊ី ណារ កាតាម យីស៊ី កា អ្នែ អន់ខុ លូ អន់ខែ លើយ ដេល យី អើ អន់ ប៉ាដាក់ ប៉ា លីង ដាក់ កាខាក់ អន់ អ្នែ កាណុង ពុត មូត បក់ សៀ អើ ភៀ ប៉ាណាំ ពុត ពៀក អន់ខែ។

សាត់ ប៉ាន់ជា លូកា រ៉ះ ប៉ាឡាក់ អន់ ហ្នឹង ឡើង សារ កើត មូត សៀ យីស៊ី ឡាក់ ពូ អន់ សិច ជា ក្រំ ហៀន សារ ប្រើះ អ្នែ រ៉ឹង មឿង យេរុសាឡឹម។ កេះណោះ អើ រ៉ះ ឡើង ងារ មូត សីះ ចាក រ៉ះ សារ ដាក់ ឡើង យីស៊ី ប៉ាញ ទីប ខេត យូដា លូ ខេត សាម៉ារី លូ ប៉ាក់ ប៉ាចេត អន់ទៀត។ ឡាក់ អ្នែ ជុំ ហាង សាឡឹក សាឡាយ មេឌីទេរ៉ាណេ លើយ ទីល មឿង រ៉ឹម យី សុនសាត រ៉ឹម ហង ឡាក់ រ៉ាំងហៃ រ៉ាំងខ្យា មឿង ប៉ាចេត។

មូត សៀ យីស៊ី អ្នែ រ៉ឹង មឿង យេរុសាឡឹម លូ អ្នែ រ៉ឹង ខេត យូដា ស៊ុត កា សុនសាត អ៊ីស្រាអែល។ អន់តត់ ឡើង ណោះ ទី សុនសាត អន់ទៀត មឿង ដូរ ប៉ាណាំ គូប សៀ យីស៊ី ដេល។ ពូ កា ប៉ាតុំ គូប កើត ក្រំ ហៀន សារ ប្រើះ កាខាក់ អើ រ៉ឹង មឿង អន់ទីយ៉ុក មឿង ភីលីប មឿង កូរិនថុះ លូ ទី មឿង អន់ទៀត។ ណារ។

ជាប់ អា រ៉ះ សារ បក់ រ៉ះ ប៉ាតាង យីស៊ី ឡាក់ កា ពេត្រុះ លូ យូហាន។ កេះណោះ ទី សាតេផាន លូ ភីលីប ឡាក់ រ៉ះ សារ ដាក់ កា ពូ ដេល។ អន់តត់ ឡើង ណោះ ទី ម៉ោញ ដូរ ណារ សិច អើ សូល (ពូ អើ អើ ជា ប៉ូល ដេល)។ សាត់ ប៉ាន់ជា សូល ប្រឹក បាប មូត សៀ យីស៊ី ហះកា យីស៊ី តាបាង ឡាកោ អន់ អើ ប៉ប សូល កា សៀ ឡុត។ ពៀរ ប៉ែ ង ងារ ឡើង ណោះ អើ កា ឡាក់ រ៉ះ សារ ដាក់ កា ពូ ដេល។ អើ ខីន កាខាក់ ទីប ចាក ឡាក់ រ៉ះ សារ ប៉ាតាង យីស៊ី មឿង ចារ។ លូកា ប្រាគ់ រ៉ះ ឡើង សារ មូត រ៉ះ ប៉ាតាង យីស៊ី កាកាប រ៉ឹង ចារ ពូ លូម លូ សារ អន់ខែ អ្នក ពុត ចែត រ៉ះ សារ យីស៊ី កា សុនសាត អ៊ីស្រាអែល លូ កា សុនសាត អន់ទៀត។ យីះ អន់ខែ រ៉ះ កា ពូ តាម ឡាបៀប តាង ឡើង គូប កាតាម ភៀ អន់ ពូ ហ្នឹង ហះកា ទី ប៉ាដាក់ ប៉ាលីង ប្រើះ ដឹង ម៉ោញ ណោះ ហង ប្រឹក អន់ ពុត អន់ខែ អ្ន ហ្នឹង ភៀ អន់តត់ រ៉ះ កា ប៉ាណូស គ្រឹប សុនសាត អន់ ដាក់ ត្រង់ អន់ សៀ ទីង ដឹង យីស៊ី។ ញាន កា ជាប់ អា ប្រាគ់ រ៉ះ ឡើង ងារ ការ ទី អា ពិន ចឹង អ្ន អន់តត់ ឡើង ប៉ាន់ជា គុល ឡាក់ កើត ក្រំ សៀ យីស៊ី។

ផិនកាន កាណុង ជាប់ ងារ មូត រ៉ះ ប៉ាតាង យីស៊ី

- មូត សៀ យីស៊ី ទ្រៀម ឡាក់ រ៉ះ សារ ដាក់ (១:១-២៦)
- មូត សៀ យីស៊ី រ៉ះ សារ ដាក់ រ៉ឹង មឿង យេរុសាឡឹម (២:១-៨:៣)
- មូត សៀ យីស៊ី រ៉ះ សារ ដាក់ រ៉ឹង ខេត យូដា លូ រ៉ឹង ខេត សាម៉ារី (៨:៤-១២:២៥)
- រ៉ឹក ប៉ូល ចាក រ៉ះ សារ ដាក់ ឡើង យីស៊ី លីក ទី ម៉ោញ (១៣:១-១៤:២៨)
- មូត ក្រាក់ តាំងកង អ្នែ លូម គូប រ៉ឹង មឿង យេរុសាឡឹម (១៥:១-៣៥)
- រ៉ឹក ប៉ូល ចាក រ៉ះ សារ ដាក់ ឡើង យីស៊ី លីក ទី ពៀរ (១៥:៣៦-១៨:២២)
- រ៉ឹក ប៉ូល ចាក រ៉ះ សារ ដាក់ ឡើង យីស៊ី លីក ទី ប៉ែង (១៨:២៣-២១:២៦)
- រ៉ឹក ប៉ូល ត្រក់ ខុក រ៉ឹង មឿង យេរុសាឡឹម មឿង កេសារៀ លូ មឿង រ៉ឹម (២១:២៧-២៨:៣១)។

១ រ៉ឹក ចេរ៉ាភីល ! អាញ ប្រាគ់ ជាប់ អន់ខ្មែល ពៃ ប៉ិច រ៉ះ កា អីស អន់ ហ្នឹង ឡើង ងារ យីស៊ី ប្រឹក លូ សារ អើ ប៉ាំង ហៀន ឡើង ប៉ាន់ជា ពៃ

២ ទីល ងារ ប្រើះ បិកកាតយ ប៉ោក អ្នក ហារ អើ រ៉ឹង ប៉ែង យី អន់តត់ ឡើង អើ អន់តត់ រ៉ះ ពូយ ប៉ាដាក់ ប៉ាលីង ប្រើះ ដាក់ កាខាក់ កា មូត សីះ ឡាក់ អើ រ៉ឹស រ៉ះ ប៉ាតាង អើ។

៣ ខ្មែង ឡើង យីស៊ី តៅ កេះ អើ តាំបាង ឡាកោ អន់ កា ម្នាក់ សីរ អើ បំបំ ប៊ិច អន់ អន់ខែ អ្នក អន់តត់ ជា អើ រឺស សីត តាទីច កេះ។ អើ អ្នក លូ អន់ខែ ទី ៤០ ដាវ ទីប ប៉ាងហៀន រំ កា អន់ខែ ឡើង សារ ប្រ្រៈ រ៉ាងហៃ រ៉ាងខ្យា។

សារ យីស៊ី ហាវ ពឹង ប្លែង

៤ ផះ យីស៊ី អ្នក សាណា អន់ខ្ល លូ ម្នាក់ សីរ អើ រំ អន់តត់ ជា «ដៃ ចាក ឡាច់ ឡើង ម្យើង យេរុសាឡឹម ហោត។ អន់ដីស ត្រត់ ក្បាត់ ប៉ាងាត់ ប៉ាលីង ប្រ្រៈ ដាត់ កាខាត់ ឡាក់ ពី អាញ សាញ៉ា ជា ចឹង អន់ ពៃ ឡាក់ កា អាញ រំ កា អន់ដីស ផះ អន់ទ្រួល ពៃ ហាង។

៥ រត់ យូហាន ពៃ ប៉ាងហៃ ពូ លូ ទៀក ហះកា ប៉ាត់ ដាវ អន់តត់ ទៀ អាញ ចឹង ប៉ាងហៃ អន់ដីស លូ ប៉ាងាត់ ប៉ាលីង ប្រ្រៈ ដាត់ កាខាត់ ឡាក់»។

៦ អន់តត់ ឡើង ណោះ ណារ ម្នាក់ សីរ អ្នក តូប សោប អន់ខែ រឹង អំបញ្ច យីស៊ី ជា «ពី តាំងឡា កិញអៀ ហាង ប អីស ចឹង ប្រត់ អន់ សុនសាត អ៊ីស្រាអែល រ៉ាវាច់ ឡើង សារ សុនសាត ពូ រ៉ាងហៃ ភៀ អន់ ពិន តាំងឡា ឡាក់ រ៉ាងហៃ ប៉ាថេត ពិន?»

៧ យីស៊ី តើល រំ កា អន់ខែ ជា «ដាវ ណោះ ពី អាញ ទី កាំឡាត់ កេះ អន់ដីស អ្នក តងកាន អ្នក អុះ។

៨ ហះកា អន់ដីស ចឹង ទី អំរាញ ម៉ុត អ្នក កាណាង អន់ដីស យី អំរាញ ប៉ាងាត់ ប៉ាលីង ប្រ្រៈ ដាត់ កាខាត់។ អន់ ដីស ចឹង រំ សារ អាញ ពឹង ម្យើង យេរុសាឡឹម លូ ប៉ាញ ខេត យូដា ខេត សាម៉ារី លូ ទីល ប៉ាត់ ឡាណាច តេះ»។

៩ កេះ យីស៊ី រំ សារ ណោះ កេះៗ ត្រត់ ផះ ម្នាក់ សីរ អ្នក ហៃ អើ ជាឌី ប្រ្រៈ ប៊ិកកាតយ ប៉ោក អ្នក ហាវ យីស៊ី ពឹង ប្លែង ទីប ទី កាមល់ កាន់ទីង អើ អ្នក អន់ អន់ខែ បំបំ ដេល។

១០ ផះ អន់ខែ អ្នក សាលយ ហៃ ពឹង ប្លែង ណោះ ទី កាម៉ាត់ ពៀរ ដូវ កាសិប ពៀត ខោ អាវ បាក ឡាច់ ពិះ ក្បាម អន់ខែ

១១ លូ កាប ជា «អី ម្នាក់ ខេត កាលីឡេ ញ៉ា ត្រត់ អន់ដីស អ្នក អន់តត់ ហៃ ប្លែង នីអៀ? យីស៊ី អា ប្រ្រៈ ប៊ិកកា តយ ប៉ោក អ្នក ហាវ អើ ពឹង ប្លែង កេះ។ អន់ដីស ចឹង បំបំ អើ ជីរ ប៉ាត់ តេះ ណារ អន់តត់ ទៀ ឡាក់ កា អន់ដីស បំបំ អើ ហាវ ពឹង ប្លែង អា និះទៅ ដេល»។

១២ កេះណោះ ម្នាក់ សីរ ប៉ាណា តូប ជីរ ឡើង ប៉ានិម តើម អូលេវ ឡាក់ ប៉ាត់ ម្យើង យេរុសាឡឹម។ ប៉ានិម ណោះ ចាំង ហាយុត ឡើង ម្យើង យី អើ ម៉ោញ កាឡុមិត។

១៣ សីត ទីល ប៉ាត់ ម្យើង កេះ អន់ខែ ហាវ ពឹង ហី អ្នក ពឹង កាណាង ពឹង ចាំងហិត ឡាក់ ចារ អន់ខែ អ្នក ណោះ។ កាំ ឡាង សីរ ណោះ ទី ពេត្រះ យូហាន យ៉ាកុប អន់ត្រេ ភីលីប ថូម៉ះ បាឡូលូមេ ម៉ាថាយ យ៉ាកុប គន រត់ អាល ដាយ ស៊ីម៉ូន ប៉ាណូស ក្រី ប៉ាត់តារ៉ាត់ * លូ យូដា គន រត់ យ៉ាកុប។

១៤ អន់ខែ អើ ពុត តូប សោប ខំ ម៉ន់ អើ ប្រ្រៈ។ កា ទី ម្នាក់ អង់កាន់ អន់ដា ទីប ម៉ារី មើត យីស៊ី លូ អុះ យីស៊ី ម៉ុត អន់ខ្ល ដេល។

សារ ពូ រឺស ម៉ាឡេស ប្រត់ ងារ ប៉ាតាង យូដា:

១៥ ដាវ អន់តត់ យី អើ ទី កាំឡាង ១២០ ដូវ អ្នក ប៉ាត់ តូប សោប។ ពេត្រះ អ្នក អន់តត់ ពឹង អន់តត់ ពូ លូ កាប ជា

១៦ «អី អុះ ម៉ី! ប៉ាងាត់ ប៉ាលីង ប្រ្រៈ ដាត់ កាខាត់ ទី រំ កេះ ពឹង សាដាច់ ដាវ តត់ កាប ឡើង សារ យូដា ឡាក់ ណារ ជា ពូ ពិះ រុប យីស៊ី ពៃ។ សារ អា កើត ពិះ ត្រត់ ឡាក់ កា ទី រំ កាណាង ផាប ប៉ានិរ ប្រ្រៈ តាទីច កេះ។

១៧ យូដា ពៃ អើ ប៉ាណូស អ្នក អន់ខ្ល លូ ញីន ១២ ដូវ លូ ទី ងារ ប្រត់ ឡាក់ កា ញីន ដេល»។

១៨ (យូដា ណោះ អើ ទី លៀន ញាន ប្រត់ សារ អ្នក ដាត់ ណោះ ពៃ អើ អ្នក លៀន ណោះ តាច់ តេះ ម៉ីរ ម៉ោញ ចារ កេះណោះ អើ បំបំ គ្រូប តាគ្រូប តាលៀយ រ៉ាច់ ឡាច់ ប៉ាត់ ឡើង ក្រែល។

១៩ កាំឡាង បក់ អ្នក កាណាង ម្យើង ពូ អ្នក ទីខ្ល ទីខ្លោង ណោះ ហាង បះ ពូ អើ ចារ ណោះ កាប គុន ពូ ជា «អាកិលដា ម៉ា» ព្រៃ ជា «ម៉ីរ ផាម»។

២០ ពេត្រះ កាប ណារ ជា «ពឹង កាណាង ផាប អញសើ ប៉ានេ ប្រ្រៈ ទី ប្រាត់ រំ ផាះ

"អន់ ចារ អើ កេះ ឡាង ឡាង ស

ដៃ អន់ ទី បក់ ពៀ ឡាក់ អ្នក ប៉ាត់ ណោះ"។

* ១:១៣ ១:១៣ ក្រី ប៉ាត់តារ៉ាត់ ពូ អើ ជា ក្រី កាណាន ដេល យី ម្នាក់ ប៊ិច កា សុនសាត អ៊ីស្រាអែល ប្រត់ ប៉ាត់តារ៉ាត់ ភៀ អន់ រ៉ាវាច់ ឡើង គី សុនសាត រុម។ † ១:២០ ១:២០ សារ អា ឡាច់ ឡើង ផាប អញសើ ប៉ានេ ប្រ្រៈ (ទំនុក/តម្កើង) ២៤:២៥។

ម៉ោញ ណារ៉ូ ផា៖

"ត្រក់ រឺស ម៉ោញ ដូវ ណារ៉ូ ម៉ុត ប្រឹក្ចី ងារ តាង អើ"។[†]

២១ ទីល នីណោះ ពិន ត្រក់ រឺស ប៉ាណូស ម៉ោញ ដូវ ឡឹង កាំឡាំង ពិន អា យី ប៉ាណូស បក់ ទី ចាក អន់ខ្ល ឡឹង សាក់ ប៉ាន់ដា យីស៊ី ឡាក់ ពី តាំងឡា ពិន អ្នែ អន់ខ្ល ពៃ ហង

២២ កាក់ ឡឹង ងារ រឺក យូហាន ប៉ាំងហ៊ុ អើ ពៃ ទីល ងារ ប្រ្លី៖ បិកកាតយ័ ប៉ោក អ្សក់ ហារ អើ ពឹង ប្លែង។ ណោះ ត្រក់ ទី ប៉ាណូស ម៉ោញ ដូវ ណារ៉ូ កៀ រំ៖ ឡឹង សារ អើ រឺស សិត ណោះ អន់ខ្ល លូ ញីន»។

២៣ ពូ អ្សក់ ពី៖ ប៉ាណូស ពៀរ ដូវ ម៉ោញ សិច យូសែប ឡាក់ ពូ អើ ផា បាសាប៖ លូ យូសាទុ៖ ម៉ោញ ដូវ ណារ៉ូ សិច ម៉ា ធៀស។

២៤ កេះណោះ ពូ ម៉ន់ អើ ប្រ្លី៖ បិកកាតយ័ ផា «អី ប្រ្លី៖ បិកកាតយ័ អីស ហង អ្នែ អន់ហ្គាល់ ឡឹង ពុត ពៀក ប៉ាណូ ស ទិខ្ល។ អន់ ញីន អ្នែ ដេល ម្នាក់ ពៀរ ដូវ អា បក់ ចំ អីស រឺស អ្សក់

២៥ អន់ ម៉ុត ប្រឹក្ចី ងារ ប៉ាតាង យូដ៖ ខង យូដ៖ អ្នាក់ ងារ រំ ប៉ាតាង យីស៊ី កេះ អើ តោ ឡាក់ អ្នែ ប៉ាក់ ចារ ប៉ាទ្រូ S កេះ»។

២៦ ម្នាក់ សី៖ ណាវ៉ា កូប អន់ អន់ខ្ល ពៀរ ដូវ រុប កាប៉ាច ផាឌី ត្រក់ ពឹង ម៉ា ធៀស។ កេះណោះ ម៉ា ធៀស កា ម៉ុត ប្រឹក្ចី ងារ អន់ខ្ល លូ ម្នាក់ រំ ប៉ាតាង យីស៊ី ១១ ដូវ ណោះ ហង។

២

សារ ប៉ាងាត ប៉ាលីង ប្រ្លី៖ ដីរ

- ១ ប៊ុន ងារ ទី ៥០ កាំឡាំង សី៖ ទិខ្ល ពី៖ គុំ គូប សោប ចារ ដឹង ម៉ោញ។
- ២ ផ៖ ណោះ ផាឌី កាតាំង យឹង កាតិក ដីរ ឡឹង ប្លែង ឡាក់ កា យឹង ខ្សាល តីស ប៊ុ ម៉ុត ពឹង ហី ចារ អន់ខ្ល អ្នែ។
- ៣ ម្នាក់ សី៖ បំប ឡាក់ កា អំប៊ុត អុញ រ៉ាហីញា រៀង ឡី ពឹង អន់ខ្ល ដូវ ម៉ោញ ៗ។[†] អន់ខ្ល ទី ប៉ាងាត ប៉ាលីង ប្រ្លី៖ ដាក់ កាខាក់ ម៉ុត ប៉ាណា ពុត ពៀក អន់ខ្ល ត្រីប ដូវ។ ផាឌី អន់ខ្ល អ្នែ កាប សុនសាត អន់ខ្ល ពូយ ប៉ាងាត ប៉ាលីង ប្រ្លី៖ អន់ កា អន់ខ្ល ណោះ ហង។

៤ ផ៖ ណោះ ទី សុនសាត អ៊ីស្រាអែល ឡាក់ អ្សល កូត កា ប្រ្លី៖ បិកកាតយ័ ពី៖ ឡឹង ប៉ាថេត អន់ខ្ល កា អ្នែ ពឹង មៀង យេរូសាឡឹម ណោះ ដេល។

៦-៧ ផ៖ ពូ កាតាំង ប៉ានីរ ណោះ ទី កាំឡាំង រៀង ដូវ សាតាក់ ឡាក់ ហៃ ផ៖ ណោះ អន់ខ្ល បំប ម្នាក់ សី៖ អ្នែ កាប សុន សាត អន់ខ្ល អន់ខ្ល ទិខ្ល កា ញម ខាក់។ ណោះ ហង អន់ខ្ល កាប ផា «ម្នាក់ អា ស៊ុត កា កាំឡាំង ពី៖ ឡឹង ខេត កាលី ឡេ

- ៨ ញ៉ា ត្រក់ អន់ខ្ល អ្នែ កាប គុន ពិន ទិខ្ល ទិខ្ល ឌីន នីអៀ?
- ៩ យី ពិន អា កាំឡាំង ប៉ាថេត ផាថុ៖ ប៉ាថេត មេឌី ប៉ាថេត អេឡាក់ លូ ម្នាក់ អ្នែ ហៈ តារ៉ាំង តាំងលេ ពៀរ លូ ខេត យូដា ខេត កាប៉ាដូគៀ ខេត ប៊ុនតុ៖ ខេត អាស៊ី
- ១០ ខេត ព្រីគៀ ខេត ប៉ាមគីលៀ ប៉ាថេត អ៊ីស៊ីប លូ ម្នាក់ អ្នែ ក្សាម មៀង គីរេន កាណុង ប៉ាថេត លីប៊ី លូ ទី កាំ ឡាំង ឡាក់ ពី៖ ឡឹង មៀង រ៉ូម
- ១១ ទីប សុនសាត អ៊ីស្រាអែល ទីប ម្នាក់ បក់ ម៉ុត សង់ខ្ល អ៊ីស្រាអែល លូ កាំឡាំង ពី៖ ឡឹង តាគាល់ ត្រែត លូ ប៉ាថេត អាវ៉ាប ពិន កាតាំង ពូ កាប រំ៖ ឡឹង សារ កេង ខាក់ ឡាក់ ប្រ្លី៖ បិកកាតយ័ ទី ប្រឹក្ចី កាប សុនសាត ពិន»។
- ១២ កាំឡាំង ទីណោះ ពូ ញម កេង ខាក់ ពូ កា អំបញ្ច គូប សោប ផា «នីថមី សារ អា ចឹង ទី សារ ញ៉ា កើត ពី៖ ទិ៖ ?»
- ១៣ ហា៖ កា ទី កាំឡាំង បក់ អន់ដា កាប ប៉ាំងប្រាល ផា «ម្នាក់ អា ប៉ាញីល អែត ឡា ណោះ ឡា !»។

សារ ពេត្រុ៖ រំ សារ យីស៊ី កា កាំឡាំង រៀង

- ១៤ ពេត្រុ៖ អ្សរ អន់តារ អន់ខ្ល លូ កាំឡាំង សី៖ ១១ ដូវ កេះណោះ កាប ម៉ែប លូ កាំឡាំង រៀង ផា «អី អុ៖ មី អ៊ីស្រា អែល លូ កាំឡាំង អុ៖ មី ឡាក់ អ្នែ ពឹង មៀង យេរូសាឡឹម ទិខ្ល បំ អុ៖ មី សាប៉ាំង សារ អាញ ចឹង រំ៖ អន់ កាខាក់។
- ១៥ ម្នាក់ អា អ្នែ ត្រក់ ប៉ាញីល អែត ឡាក់ កា បក់ អន់ដា ផា ណោះ អុ៖ ខង អា អញ្ចាប មង អញ្ចាសីន កាលី ដោថ !

† ១:២០ ១:២០ សារ អា ឡាក់ ឡឹង ផាប អញ្ចាសី ប៉ានេ ប្រ្លី៖ (ទំនុក/តម្កើង) ១០៩:៨។ S ១:២៥ ១:២៥ អើ តោ ឡាក់ អ្នែ ប៉ាក់ ចារ ប៉ាទ្រូ ពៀក គុល «អើ ឡាក់ ប៉ាក់ ចារ អើ»។

១៦ ហៈកា សារ អា កើត ពី៖ ត្រង់ ព្រួយ ប៉ានីរ វ៉ាគីយ ប្រ្លឹះ សិច យូអែល រំ ពែ ហង ផា៖

១៧ "ប្រ្លឹះ បិកកាតយ័ រំ ផា
'ដាវ អង់កក់ តេ៖ ចឹង ឡុច ទៀ

អាញ ចឹង កោះ ប៉ាង៉ាត ប៉ាលីង អាញ ជីរ ពីង ប៉ាណូស ទិខូ ទិខៀន។
គន កាម៉ាត គន អង់កាន់ អនដីស ចឹង រំ ប៉ានីរ អាញ

មូត តាតាម រំ ចឹង ប័ប សារ អាញ តាំបាង
លូ មូត តាំងកង់ ក្រាក់ ចឹង អំប៉ៅ ប័ប និទៅ ដេល។

១៨ ផៈ ណោះ អាញ ចឹង កោះ ប៉ាង៉ាត ប៉ាលីង អាញ ជីរ ពីង កាំឡាំង ទុច អាញ
ទីប កាម៉ាត ទីប អង់កាន់
កេះណោះ អនខៃ ចឹង រំ ប៉ានីរ អាញ។

១៩ អាញ ចឹង ប្រឹក សារ កេង ខាក់ ទីប ពីង ប្លែង ទីប ពីង អង់កក់ តេ៖
យី ចឹង ទី ផាម ទី អុញ លូ អ៊ី តាទុក តាទុយ។

២០ ដាវ ចឹង កើត ម៉ាម៉ាំង ខៃ ចឹង កេះ កាប្រី ឡាក់ កា ផាម
អនខ្លួល ដាវ សាំខាន់ ណោះ ចឹង ទីល
យី ដាវ ប្រ្លឹះ ចឹង តាត់សុន សារ ប៉ាណូស។

២១ បក់ ចំ អើ ណាំង ប្រ្លឹះ
បក់ ណោះ ប្រ្លឹះ ចឹង តង់ អើ ពីង ដាវ ណោះ"។*

២២ «អី អុះ ទី អ៊ីស្រាអែល ទិខូ បំរ សាំយ៉ាំង អាញ ចឹង រំ កា អនដីស។ យីស៊ី ឡឹង តេ៖ ណាសារត យី ប៉ាណូស ប្រ្លឹះ បិកកាតយ័ រឺស អ្សក់ ប្រ្លឹះ ប្រឹក អន អើ អ៊ី អ៊ី ប្រឹក សារ អំរ៉ាញ អីញ កេង ខាក់ កៀ តាំបាង ផា ប្រ្លឹះ រឺស អើ តាទីច ឡាក់ កា អនដីស អ៊ី កេះ ខង សារ អំរ៉ាញ ណោះ ប្រឹក ហៈ ម៉ាត់ អនដីស ទិខូ ដេល។

២៣ យីស៊ី អា អនដីស រំ អើ ជីន អន ប៉ាត់ មូត ប្រឹក យច ចាបាប ប្រ្លឹះ ប៉ាន់តោ អើ ពីង អ៊ីង គីង ។ សារ អា កើត ពី៖ ត្រង់ ឡាក់ កា ប្រ្លឹះ ទី យីត អនខ្លួល ណោះ ហង។

២៤ កេះណោះ ប្រ្លឹះ បិកកាតយ័ តាត់ អនរឺស សិច អើ ណារ។ ប្រ្លឹះ ឡើយ អើ ឡឹង សារ តោ ខង សារ តោ រំ ប្រ្លឹះ កាតត់ អើ អ៊ី អ៊ី អ៊ី អុះ។

២៥ សើត ពែ សាដាច់ ដាវីត ទី រំ ឡឹង សារ យីស៊ី អា ផា៖

"អាញ ប័ប ប្រ្លឹះ បិកកាតយ័ អ៊ែ តែង ម៉ាត់ អាញ លើយ
អើ អ៊ែ តែង សាម៉ា បង់កាន់ អាញ អូ អន អាញ វ៉ាវីត អ្សត អុះ។

២៦ ខ អា ហង ប្រឹក អន ពុត អាញ ហោក រឺត់
ពីរ អាញ កា អ៊ី កាប រឺត់ សើម ខាក់
យ្លឹះ ឡុកោ ប៉ាំងឡៃ អាញ កា ចឹង វ៉ាឡុវ លូ អ៊ែ ម៉ីង លើយ ដេល។

២៧ ខង អីស អូ ចាក អ្នាត អាញ ពីង ស្រុក ប៉ាទ្រូ អុះ
អីស កា អូ អន ប៉ាទ្រូ អាញ ឡាក់ ប៉ាណូស ដាត់ ម៉ះ អីស អោម ហ្លាច់ ដេល។

២៨ អីស តាំបាង ទ្រង កា អាញ ចឹង ចាក កៀ ទី អាញ អ៊ែ រឺស។
អាញ ចឹង សាណុក កេង ហង
ខង អីស អ៊ែ លូ អាញ"។†

២៩ អី អុះ ទី អាញ បំរ រំ កា អនដីស ឡឹង សារ សាដាច់ ដាវីត ឡាក់ រឺត់ ពិន ណោះ អើ តោ តាទីច កេះ ពូ កា តប់ អើ កេះ ដេល។ កាប៉ាច់ រឺដី ចារ ពូ តប់ អើ ណោះ កា អ៊ែ ទីល កិញអៀ ក្សាម ពិន ដេល។

៣០ សាដាច់ ដាវីត អើ វ៉ាគីយ ប្រ្លឹះ ដេល លូ ប្រ្លឹះ បិកកាតយ័ កា ទី សាញ៉ា ផា ចឹង ទី ប៉ាណូស ឡាក់ ឡឹង ផ្លង់ វ៉ាច់ អើ ម៉ោញ ដួវ ចឹង ហារ ប្រឹក សាដាច់ ពីង ចារ អើ

* ២:២១ ២:១៧-២១ សារ អា ឡាច់ ឡឹង យូអែល ២:២៨-៣២។ † ២:២៨ ២:២៥-២៨ សារ អា ឡាច់ ឡឹង ផាប អញរឺស ប៉ាន ប្រ្លឹះ (ទំនុក/តម្លឹង) ១៦:៨-១១។

៣១ ទីល នីណោះ សាដាច់ ដាវីត អ្នក អន់តត់ អន់ទ្រួល លូ រំ ជា ប៉ាណូស បក់ ប្រ្រៈ រឿស អន់ ប្រឹក្ច សាដាច់ ណោះ ចឹង រឿស សីត ណារ យី ប្រ្រៈ បិកកាតយ័ អ្នក អ្នក អន់ ប៉ាណូស បក់ អឺ រឿស ណោះ អ្នែ ពឹង ស្រុក ប៉ាទ្រូ អុះ លូ អ្នក អ្នក អន់ ប៉ាទ្រូ អឺ អោម ហ្លួច ដេល។

៣២ យីស៊ូ អា ប្រ្រៈ បិកកាតយ័ តាក់ អន់រឿស សីត អឺ ណារ កេះ ញីន អា ហង ឡាក់ បំបំ ម៉ាត់ ញីន ទៅ។

៣៣ យីស៊ូ អា ប្រ្រៈ បិកកាតយ័ បោក ហារ អន់ អ្នែ ប៉ាក់ ចារ អំរាញ អឺញ តែង សាម៉ា អឺរ។ យីស៊ូ ទី ប៉ាដាត ប៉ាលីង ប្រ្រៈ ដាក់ កាខាក់ ឡឹង ពី អឺ ព្វយ សារ សាញា។ អឺ កា កោះ ប៉ាដាត ប៉ាលីង ប្រ្រៈ អា ពឹង ញីន ឡាក់ អន់ដីស បំបំ លូ កាតាំង អា ហង។

៣៤ សាដាច់ ដាវីត តាំងឡា អ្ន ហារ ពឹង ប្លែង អុះ ហះកា អឺ កាប ផោះ

"ប្រ្រៈ បិកកាតយ័ កាប លូ ពី តាំងឡា អាញ ផា

'ហត់ អ្នែ ពឹង ចារ អំរាញ តែង សាម៉ា អាញ

៣៥ ក្បាក់ អាញ ចឹង ពីត តាមីរ អីស អន់ អ្នែ អន់តេះ តាប៉ាង ជុង អីស' "។"

៣៦ «ទីល នីណោះ អ្នក អន់ សុនសាត អឺស្រា អឺល ទិខ្ល អ្ន ឡាក់ កាខាក់ ផា យីស៊ូ ឡាក់ អន់ដីស បង់ ប៉ាន់តៅ ពៃ កិញអៀ អា ប្រ្រៈ បិកកាតយ័ អន់ អឺ ប្រឹក្ច សាដាច់ S លូ ប្រឹក្ច ពី តាំងឡា ពិន កេះ»។

៣៧ កាំឡាំង កាតាំង សារ ណោះ នីណោះ ព្វ អ្នក ពុត ខាក់ រឹង អំបញ ពេត្រុះ លូ ម្នាក់ អន់ទៀត បក់ រំ ប៉ាតាង យី ស៊ូ ផា «អឺ អុះ មី ញីន ចឹង ត្រក់ ប្រឹក្ច នីចម ?»

៣៨ ពេត្រុះ រំ កា ព្វ ផា «ហត់ អុះ មី ប៊ិនពែង ពុត ពៀក ពិ កេះណោះ អន់ ញីន បាំងហុំ អន់ដីស ទិខ្ល អន់ កេះ ប៉ា សុន យីស៊ូ ម៉ាត់ ប្រ្រៈ បិកកាតយ័ អ្នក អ្នក យ៉ូ សារ យថ។ កេះណោះ ប្រ្រៈ បិកកាតយ័ ចឹង អន់ ប៉ាដាត ប៉ាលីង អឺ ឡាក់ ដាក់ កាខាក់ កា អន់ដីស

៣៩ ខង ប្រ្រៈ បិកកាតយ័ សាញា ផា ចឹង អន់ ប៉ាដាត ប៉ាលីង អឺ កា អន់ដីស លូ គន សោ អន់ដីស លូ ព្វ អន់ទៀ គប អ្នែ ប៉ាក់ ចាំងហាយុត ឡាក់ ប្រ្រៈ អឺ ពីះ ប៉ាក់ អឺ ទិខ្ល ដេល»។

៤០ ពេត្រុះ កាប ឡោម អន់តត់ រំ កា ព្វ ប៉ាឡាក់ៗ ផា «ហត់ សៀ យីស៊ូ ភឿ អន់ រំរាច់ ឡឹង រាំងហារ ប៉ាណូស អ្ន ដាក់ អា»។

៤១ ទី កាំឡាំង ឡាក់ សៀ ប៉ានីរ អឺ រំ ណោះ ម្នាក់ សីះ បាំងហុំ អន់ខែ តាទីច។ ដាវ ណោះ ទី កាំឡាំង មុត សៀ អន់ខ្ល លូ ម្នាក់ សីះ ចំលួន ៣០០០ ដូវ។

៤២ កាំឡាំង ព្វ ទីណោះ ខំ សាំយ៉ាង ម្នាក់ រំ ប៉ាតាង យីស៊ូ លូ សារ អន់ខែ បាំងហៀន លូ អ្នែ ប្រឹក្ច អុះ ប្រឹក្ច មី អន់ ខ្ល លូ មុត សា ណុំ បាំង អន់ខ្ល លូ ម៉ន់ អឺ ប្រ្រៈ កាខាក់ ដេល។

៤៣ កាំឡាំង ទិខ្ល ទីខ្លោង ព្វ បំបំ សារ អំរាញ អឺញ អៀង ឡាក់ ឡឹង ម្នាក់ រំ ប៉ាតាង យីស៊ូ ព្វ កា អ្នក ហង។

៤៤ ទី កាំឡាំង បក់ សៀ យីស៊ូ អន់ខែ រែវ ពុត ពៀក គ្រូប សោប ហង ទីប អ្នក រំស អំប៉ាស ពៀ រំស អំប៉ាស អឺ តាមុត រួម អន់ខ្ល។

៤៥ អន់ខែ ប្រូ តេះ តាម រំស អំប៉ាស ម៉ះ អន់ខែ កេះណោះ អ្នក លៀន ជែក គ្រូប សោប ព្វយ សារ តងកាន ម៉ះ អន់ ខែ ម៉ោញ ដូវ ៗ។

៤៦ រំបំ ដាវ អន់ខែ ប៉ាណាំ គ្រូប មុត ពឹង ចារ រោង រំម៉ះ ប្រ្រៈ។ អន់ខែ មុត សា ណុំ បាំង អន់ខ្ល រំបំ ហី លូ ជែក សាណា សា អន់ កា គ្រូប សោប រំត់ សើម ខាក់។

៤៧ អន់ខែ ប៉ាណាំ គ្រូប ប៉ានេ ប្រ្រៈ បិកកាតយ័។ កាំឡាំង ប៉ាសុន ទិខ្ល ត្រក់ ពុត ខាក់ កា អន់ខែ ណោះ។ រំបំ ដាវ ប្រ្រៈ បិកកាតយ័ រឿស អ្នក ព្វ ធម ណារ មុត កាណុង កាំឡាំង ម្នាក់ ប្រ្រៈ តង់ ណោះ។

៣

សារ ពេត្រុះ លូ យូហាន តាក់ អន់ដាក់ ប៉ាណូស កាជក

១ មង ប៉ែង កាដាច់ ឡាក់ ព្វ យើយ ប៉ាត់ គ្រូប ម៉ន់ អឺ ប្រ្រៈ ពេត្រុះ លូ យូហាន ចាក ឡាក់ ប៉ាក់ រោង រំម៉ះ ប្រ្រៈ ភឿ ម៉ន់ ដេល។

២ ផះ ណោះ ព្វ គ្រូង អ្នក ពីះ កាម៉ាក់ ម៉ោញ ដូវ អឺ កាជក ជុង ឡឹង កើត រំបំ ដាវ ព្វ ឡើះ អ្នក អឺ ហះ អំប៉ា រុំបឹង ទ្រង ព្វ មុត ពឹង ចារ រោង រំម៉ះ ឡាក់ ព្វ អឺ ផា «អំប៉ា ឡាយ៉ាម»។ ព្វ អន់ អឺ អ្នែ ហះ ណោះ ម៉ាក់ អឺ ទី បំ លៀន ឡឹង កាំឡាំង ឡាក់ ចាក មុត ពឹង ចារ រោង រំម៉ះ ណោះ។

* ២:៣៥ ២:៣៤-៣៥ សារ អា ឡាក់ ឡឹង ផាប អញសី ប៉ានេ ប្រ្រៈ (ទំនុក/តម្កីង) ១១០:១។ S ២:៣៦ ២:៣៦ សាដាច់ ពៀក គុល «គ្រិះ»។

- ៣ ផ្ទះ អើ បំបំ ពេត្រុះ លូ យូហាន ចាក ម៉ុត កាណាង ចារ រោង រ៉ាម៉េ អើ កា ប័រ លៀន ឡឹង អន់ខ្មែរ។
- ៤ ពេត្រុះ លូ យូហាន បាញ់ចាក់ ហែ អើ កេរណោះ ពេត្រុះ កាប ផា «អីស ហែ ប៉ាត ញីន អា»។
- ៥ អើ កា ហែ អន់ខ្មែ សាម៉ត ផា អន់ខ្មែ ចឹង អន់ កាណាត ញ៉ា កា អើ។
- ៦ ពេត្រុះ រ៉ះ កា អើ ផា «អាញ អូ ទី ប្រាក់ អូ ទី ម៉ាស អុះ ហះ កា កាណាត ញ៉ា អាញ ទី អាញ ចឹង អន់ កា អីស។ ញួន អំណាញ អើញ យីស៊ី គ្រិះ ឡឹង តេះ ណាសាវែត ហត់ អីស អូរ ចាក ពិ»។
- ៧ អើ កា ទុង តិ កាម៉ាក់ កាជក ណោះ អន់ អើ អូរ អន់តាវ។ ផាឌី ជុង លូ កាន់តឹង អើ កា ដាក់ កាដី ទូត។
- ៨ អើ កា សាឡុះ អូរ អន់តាវ ប្រោហ ចាក ទូត។ កេរណោះ អើ ចាក ម៉ុត កាណាង ចារ រោង រ៉ាម៉េ អន់ខ្ម លូ ពេត្រុះ លូ យូហាន ដេល។ អើ ចាក អន់ដើរ ប្លង់ អន់ដើរ លូ កាប ប៉ានេ ប្រ្លឹះ បិកកាតយ័ អន់ដើរ ដេល។
- ៩ កាំឡាំង ប៉ាសុន ទិខ្ល បំបំ អើ ចាក លូ កាតាំង អើ កាប ប៉ានេ ប្រ្លឹះ បិកកាតយ័។
- ១០ ពូ អន់ហាល អើ ឡាក់ ប៉ាណូស យើយ អង់អូ ប័រ លៀន ឡឹង ពូ ហះ អំបារ ឡាយ៉ាម៉ ទ្រង ពូ ម៉ុត ពឹង ចារ រោង រ៉ាម៉េ ណោះ ហង ពូ ញម ខាក់ ឡឹង សាវ ឡាក់ កើត ពិះ ទីល អើ ណោះ។

សារ ពេត្រុះ រ៉ះ សារ យីស៊ី ពឹង ចារ រោង រ៉ាម៉េ:

- ១១ កាម៉ាក់ ណោះ អើ ប្រើតៗ អន់ខ្ម លូ ពេត្រុះ លូ យូហាន លើយ។ កាំឡាំង ទិខ្ល ញម ខាក់ ណោះ ពូ សាតាក់ ឡា អៃ ជុំ ពេត្រុះ លូ យូហាន ហះ ចារ អញជុង ប៉ាន់ទយ ឡាក់ ពូ អើ ផា «ចារ សាឡុម៉ុន»។
- ១២ ពេត្រុះ បំបំ នីណោះ អើ កាប លូ ពូ ផា «អី អុះ ម៉ី អ៊ីស្រាអែល ញ៉ា ត្រត់ អន់ដីស ញម ខាក់ កា សារ អា? ញ៉ា ត្រត់ អន់ដីស ស៊ី អៃ បាញ់ចាក់ ហែ ញីន នីណោះ? អន់ដីស យីត ផា ញីន អុតាក់ អន់ដាក់ កាម៉ាក់ អា ញួន អំណាញ ញីន តាំងឡា ប? លើ ញួន ញីន ប៉ាណូស ដាក់ កាខាក់ ប?
- ១៣ ប្រ្លឹះ រត់ អាប្រោហ រត់ អីសាក់ លូ រត់ យ៉ាកុប យី ប្រ្លឹះ ម៉ះ រត់ យ៉ាក់ ពិន ឡឹង ម៉ោហ ពៃ អើ តាំប៉ាក ហារ យីស៊ី ឡាក់ ប្រឹត ងារ កា អើ។ អន់ដីស រុប យីស៊ី អន់ ពូ ប្រឹត បាប លូ អន់ដីស អូ បិច អូ ចៃ កា អើ ហះ ម៉ាក់ រត់ ពីឡាត ផ្ទះ អើ បិច ឡើយ យីស៊ី ពៃ។
- ១៤ អន់ដីស អូ បិច អូ ចៃ កា បក់ ដាក់ ឡឹង ពូ កា បក់ ត្រង់ ឡឹង ពូ អំបាំង ឡឹង ណោះ អន់ដីស ប្រើ ពូ តោះ ឡើយ ប៉ាណូស ឡាក់ ប៉ាន់តោ ពូ ប៉ាតាង អើ។
- ១៥ អន់ដីស ប៉ាន់តោ តាំងឡា អាញ រ៉ុស ហះ កា ប្រ្លឹះ បិកកាតយ័ ទី តាក់ អង់រ៉ុស សីត អើ កេរ ញីន អា ហង បំបំ សារ អា ម៉ាក់ ញីន តាំងឡា។
- ១៦ ញួន កា ញីន ម៉ុង យីស៊ី អើ កា តាក់ អន់ដាក់ ប៉ាណូស អា ឡាក់ អន់ដីស បំបំ លូ អន់ហាល កេរ។ អើ ដាក់ ប្រាល តាទិច កេរ ឡាក់ អន់ដីស បំបំ អា ហង ញួន កា សៀ យីស៊ី ណោះ ហង។
- ១៧ «អី អុះ ម៉ី អាញ អូ អន់តត់ ផា អន់ដីស លូ ម្នាក់ ណាំផា អន់ដីស ប្រឹត កា យីស៊ី នីណោះ ញួន កា អន់ដីស អូ ហ្លង ដេល។
- ១៨ ហះ កា ប្រ្លឹះ បិកកាតយ័ ប្រឹត អន់ សារ ទិ អា កើត ពិះ ត្រត់ ឡាក់ កា អើ រ៉ះ ពឹង ម្នាក់ រ៉ាគីយ ម៉ះ អើ ទិខ្ល ឡឹង អន់ ទ្រួល ពៃ កេរ ផា ប៉ាណូស បក់ ប្រ្លឹះ រើស អន់ ប្រឹត សាដាច់ ត្រត់ ថុក ប៉ាណាប ហិ។
- ១៩ ទីល នីណោះ ហត់ អុះ ម៉ី បិច ពេង ពុត ពៀក កេរណោះ រ៉ុល សៀ ប្រ្លឹះ បិកកាតយ័ ណារ ពិ ម៉ាក់ អើ អ៊ូត ឡាច់ សារ យច ម៉ះ អន់ដីស។
- ២០ អើ កា ចឹង អន់ ពុត ពៀក អន់ដីស រ៉ាឡុរ លូ ចឹង ប្រើ យីស៊ី ដីរ ណារ ប្រឹត សាដាច់ អន់ដីស ឡាក់ អើ ទ្រៀម ឡឹង អន់ទ្រួល ពៃ ហង។
- ២១ ហះ កា កិញអៀ អា យីស៊ី អៃ ពឹង ប្លែង ក្បាត់ ប្រ្លឹះ បិកកាតយ័ ចឹង ប្រឹត អន់ គ្រីប កាណាត អន់ ដាក់ សីត តែល ទៅ ណារ ឡាក់ កា អើ រ៉ះ ឡឹង សើត ពៃ កេរ ពឹង រ៉ាគីយ អើ ឡាក់ ដាក់ ត្រង់។
- ២២ រត់ ម៉ុស រ៉ះ ផា "ប្រ្លឹះ បិកកាតយ័ ឡាក់ ប្រ្លឹះ អន់ដីស ចឹង រើស ម៉ោញ ដួរ ឡឹង កាំឡាំង អន់ដីស អន់ ប្រឹត រ៉ាគីយ អើ ឡាក់ កា អាញ អា ដេល។ អន់ដីស ទិខ្ល ត្រត់ សាយ៉ាង អន់ កាខាក់ គ្រីប សារ ឡាក់ កា អើ ចឹង រ៉ះ។
- ២៣ កាប៉ាច់ កាំឡាំង បក់ ចំ អូ ចៃ សាយ៉ាង អើ បក់ ណោះ ចឹង ត្រត់ តោ អ្នាត ប៉ាសុន ប្រ្លឹះ ទូត"។*
- ២៤ គ្រីប រ៉ាគីយ ប្រ្លឹះ ឡាក់ ទី រ៉ះ ប៉ានីរ ប្រ្លឹះ កាត់ ឡឹង រត់ សាយ៉ាង ទីល ម្នាក់ អន់តីត យី អន់ខ្ម ទិខ្ល រ៉ះ ឡឹង សារ ឡាក់ កើត ពិះ ម៉ាំង ងារ អា ដេល។

* ៣:២៣ ៣:២២-២៣ សារ អា ឡាក់ ឡឹង សារ អន់ ចាបាប លីក ទី ពៀរ (ចេទិយ/កថា) ១៨:១៥។

២៥ អន់ដីស អា ហង ឡាក់ គន សោ ម្នាក់ រ៉ាគីយ ប្រ្រឹះ។ សារ ប្រ្រឹះ សាញ៉ា វែវ ពុត លូ រតី យ៉ាត់ អន់ដីស សើត ពែ យី សាវ៉ាប កា អន់ដីស ដេល ឡាក់ អែរី កាប លូ រតី អាប្រាហាំ ជា "គ្រឹប ផ្ទង់ ងៃ រឺ អងកក តេះ អា ចឹង ទី សារ ដាក់ ញន គន សោ អីស"។

២៦ ប្រ្រឹះ បិកកាតយ រើស យីស៊ូ ឡាក់ ប្រឹក ងារ កា អែរី ប្រើ អែរី ឡាក់ ណាវង អន់ដីស អន់ទ្រួល ឡើង ពូ កៀ អន់ សារ ដាក់ កា អន់ដីស ទិខ្ល យី ប្រឹក អន់ អន់ដីស ចាក ឡាច់ ឡើង សារ អូ ដាក់។

៤

សារ ពូ តាត់ស៊ិន សារ កា ពេត្រុះ លូ យូហាន

១ ផះ ពេត្រុះ លូ យូហាន ងៃ រ៉ះ កា កាំឡាំង ណោះ ទី ម្នាក់ ក្រាត់ រ៉ាម៉ះ ប្រ្រឹះ លូ ម៉ែត តាហាន ញ៉ាម រ៉ាង រ៉ាម៉ះ លូ ម្នាក់ សាខ្លស៊ី ពីរ ទីល។

២ ពូ អីក កា ពេត្រុះ លូ យូហាន បាំងហៀន ម្នាក់ ប៉ាសុន ជា ប៉ាណូស តោ ចឹង រឺស សីត ញន កា យីស៊ូ រឺស សីត កេះ។

៣ ណោះ ហង បះ ពូ រុប ពេត្រុះ លូ យូហាន ចែក ខុក ទីល កាំលី ដាវ តាយ៉ាង ខង ដាវ ណោះ អែរី ក្បាម៉ ម៉ាង កេះ។

៤ ហះកា កាំឡាំង បក កាតាំង អន់ខែ បាំងហៀន ណោះ អៀង ដូវ ម៉ុត សៀ ណោះ ហង បះ ចំលួន កាំឡាំង សៀ ឆែម រឺហាំង អៀង ទីល ៥០០០ ដូវ កាត់ ដឹង កាម៉ាត់។

៥ ប៉ាត់ ដាវ តាយ៉ាង ម្នាក់ ម៉ែត ណាំផា ម្នាក់ ក្រាត់ តាំងកង លូ ម្នាក់ ណៃយូ បាំងហៀន ចាបាប ពីរ ប៉ាតុំ លូម គូប សោប ពីង មៀង យេរូសាឡឹម។

៦ កាណុង កាំឡាំង ពូ ណោះ ទី ឡាក់ កា រតី អាណះ ឡាក់ ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្រឹះ រតី កែផា យូហាន* អាលេក សានត្រុះ លូ ខាប័ខ្ល ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្រឹះ ទីណោះ។

៧ ពូ កា អ្នក ពេត្រុះ លូ យូហាន អន់ អន់ខែ អន់តាវ ហះ ម៉ាត់ ចារ ពូ លូម កេះណោះ អំបញ្ច ជា «អន់ដីស ប្រឹក ងារ ទី អា អេង អំវាញ ញ៉ា ? ពៀ ប្រើ អន់ដីស ប្រឹក ងារ អា ?»

៨ ផះ ណោះ ប៉ាដាតី ប៉ាប៊ីង ប្រ្រឹះ ដាក់ កាខាត់ ម៉ុត ប៉ាណាំ ពុត ពៀក ពេត្រុះ ណោះ ហង បះ អែរី កាប លូ ពូ ជា «អី អុះ ទី ឡាក់ ណាំផា កាំឡាំង លូ ឡាក់ បាំងហៀន ពូ

៩ ដាវ អា អន់ដីស អំបញ្ច ញីន ឡើង សារ ដាក់ ឡាក់ ញីន តាត់ អន់ដាត់ ប៉ាណូស កាដក អា។

១០ ប៉រ អន់ដីស លូ ប៉ាសុន អ៊ីស្រាអែល ទិខ្ល អន់ អុះ អន់តត់ ជា កាម៉ាត់ ងៃ ហះ ម៉ាត់ អន់ដីស អា អែរី ដាក់ ប្រាល់ កេះ ញន អំវាញ អីញ យីស៊ូ ឡើង តេះ ណាសាវែត បក អន់ដីស បង់ ប៉ាន់តោ ពីង អ៊ឹង គីង ពែ ហង ហះកា ប្រ្រឹះ បិកកា តយី តាត់ អង់រឺស សីត អែរី កេះ។

១១ អែរី ណោះ ហង ឡាក់ កា ពូ ប្រាត់ រ៉ះ ជា "អំហ្គោ អន់ដីស ឡាក់ កា រ៉ាគីយ ប្រឹក ហី ហីរ អ្នក កិញអៀ អែរី កេះ អំហ្គោ សាខាន់ ឡើង ពូ"។

១២ កាយ ឡើង យីស៊ូ អូ ទី បក់ ពៀ អុះ តង់ ប៉ាណូស អន់ រ៉ាវ៉ាច់ ឡើង សារ តោ អុះ ខង អន់តេះ ប្លែង ប្រ្រឹះ បិកកា តយី អូ ទី អន់ ប៉ាណូស ពៀ ណារ តាង ឡើង យីស៊ូ ដីរ តង់ ពិន អន់ រ៉ាវ៉ាច់ អុះ»។

១៣ ផះ ពូ ប៉ប ពេត្រុះ លូ យូហាន ទី ពុត ខិន កាប នីណោះ ពូ ញម ខាត់ ខង ពូ អុះ អន់តត់ ជា អន់ខែ ណោះ ប៉ា សុន ដោច អូ ទី ហៀន ហាំ អុះ ពូ កា អុះ ដេល ជា អន់ខែ ណោះ យើយ ចាក ពូយ យីស៊ូ។

១៤ ហះកា ពូ អុះ ទី ទ្រង ចឹង តើល ប៉ានីរ អន់ខែ អុះ ខង ប៉ប ប៉ាណូស បក អន់ខែ តាត់ អន់ដាត់ ពែ កា ងៃ អន់ខ្ល ហះ ណោះ ដេល។

១៥ ណោះ ហង បះ ពូ ប្រើ អន់ខែ ឡាច់ ឡើង ចារ ពូ លូម កេះណោះ ពូ ពិកសា គូប ជា

១៦ «ពិន ចឹង ប្រឹក នីចម កា ម្នាក់ ពៀរ ដូវ អា ? ខង កាំឡាំង ងៃ រឺ មៀង យេរូសាឡឹម ទិខ្ល អុះ អន់តត់ កេះ ឡើង សារ អំវាញ អីញ អន់ខែ ប្រឹក ណោះ។ ពិន អុះ ប៉ាតែក ជា អូ ទី សារ អំវាញ អីញ កើត ពីរ អុះ។

១៧ ទីល នីណោះ ពិន ត្រក់ ទីប អន់ខែ ផែ អន់ អន់ខែ រ៉ះ កា ពូ អន់ទៀត ណារ ឡើង សារ យីស៊ូ អា»។

១៨ ពូ កា អែរី អន់ខែ ពៀរ ដូវ ម៉ុត ណារ កេះណោះ កាប កា អន់ខែ អុះ អន់ បាំងហៀន ណារ អុះ ឡើង សារ យីស៊ូ ណោះ។

១៩ ហះកា ពេត្រុះ លូ យូហាន តើល ពូ ជា «អន់ដីស យីត ហៃ លូង ! ប្រ្រឹះ បិកកាតយ បិច អន់ ញីន ប្រឹក ពូយ អន់ដីស ញ៉ា ប្រឹក ពូយ អែរី ?

† ៣:២៥ ៣:២៥ សារ អា ឡាច់ ឡើង កាណែត អងកក តេះ (លោកប្បវត្តិ) ១២:៣។ * ៤:៦ ៤:៦ យូហាន អា អុះ ត្រក់ យូហាន ឡាក់ សះ យីស៊ូ កា អុះ ត្រក់ យូហាន ឡាក់ បាំងហុំ ប៉ាណូស ណោះ អុះ។ † ៤:១១ ៤:១១ ប៉រ ហៃ ផាប អញ្ជើស ប៉ានេ ប្រ្រឹះ (ទំនុក/តម្លឹង) ១១៨:២២។

២០ ញីន អ្នក អោន លូ អ្នក រំ ឡើង សារ ឡាក់ ញីន ទី បំបំ ទី កាតាំង ណោះ អុះ»។

២១ ពូ ណាំង ទ្រង់ បិច ចែត ម៉ុត អន់ខែ អូ ទី អុះ ខង ទី ម្នាក់ ប៉ាសុន កាប ប៉ានេ ប្រ្លឹះ ទិដ្ឋ ទិខៀន ញន កា សារ ឡាក់ កើត ពី៖ ណោះ។ ទីល នីណោះ ក្រុំ ពិកសា ពូ កាប ប៉ាំងអ្នក កា អន់ខែ រៀន ដូវ កេះណោះ ឡើយ អន់ អន់ ខែ ចាក សីត។

២២ កាម៉ាក់ បក់ ដាក់ ញន កា អំរ៉ាញ ប្រ្លឹះ ណោះ អាញ អើ ៤០ សាណាំ សល់ កេះ។

សារ ម្នាក់ សៀ យីស៊ូ ម៉ន់ បំ អន់ ទី ពុត ខីន

២៣ ប៉ាក់ ពូ កោះ ឡើយ ពេត្រុះ លូ យូហាន កេះ អន់ខែ កា ចាក ឡាក់ ណាំង គូប អន់ខែ កេះណោះ រំ ឡើង សារ ម្នាក់ ម៉ែត ក្រាក់ វ៉ាម៉ះ ប្រ្លឹះ លូ ម្នាក់ ក្រាក់ តាំងកង់ កាប កា អន់ខែ ណោះ។

២៤ កាតាំង ពេត្រុះ លូ យូហាន រំ ឡើង សារ ណោះ អន់ខែ រំ ពុត ម៉ន់ អើ ប្រ្លឹះ ផា «អី ប្រ្លឹះ ឡាក់ តាំងឡា ប៉ាំង កើត កេះ ម៉ែង ទៀក សាឡីត សាឡាយ លូ គ្រឹប កាណាគី ញ៉ាៗ ទិណោះ»

២៥ អីស អន់ រត់ ញីន សាដាច់ ដារីត កាប ពូយ ប៉ាដាក់ ប៉ាលីង ដាក់ កាខាក់ ផា៖

"ញ៉ា ត្រុត សុនសាត អន់ខែ ប៉ាណាំ គូប កើត សារ តាប៉ុញ តាប៉ាក់ នីអៀ ?

ញ៉ា ត្រុត កាំឡាំង ប៉ាសុន ប៉ាណាំ គូប យីត ប៉ាសាំង លូ ប្រ្លឹះ នីអៀ អូ ទី ខា អុះ ?

២៦ ម្នាក់ សាដាច់ រឹង អង់កក់ កេះ លូ ម្នាក់ ម៉ែត ណាំផា ប៉ាតុំ គូប សោប ប៉ាសាំង លូ ប្រ្លឹះ បិកកាតយី លូ ប៉ាសាំង លូ បក់ ប្រ្លឹះ រឺស អន់ ប្រឹកី សាដាច់ ដេល"។

២៧ តាទីច ហង កាណាង មៀង អា សាដាច់ ហោត លូ ប៉ុនទី ពីឡាក់ ប៉ាតុំ គូប សោប លូ សុនសាត អន់ខែ កុប លូ ទី ប៉ាសុន អ៊ីស្រាអែល អន់ដា ដេល ម៉ុត ពុត ប៉ាសាំង លូ យីស៊ូ ឡាក់ ប៉ាណូស ដាក់ ប្រឹកី ងារ កា អីស ឡាក់ អីស រឺស ប្រើ ប្រឹកី សាដាច់ ណោះ។

២៨ ពូ ប៉ាណាំ គូប សោប ប្រឹកី នីអៀ ត្រុត ឡាក់ កា អីស យីត ឡើង អន់ខែ ពេ កេះ ញន អំរ៉ាញ អីញ ម៉ះ អីស។

២៩ អី ប្រ្លឹះ បិកកាតយី កិញអៀ អា បំ អីស ហែ សារ ពូ ប៉ាំងអ្នក ញីន ឡាក់ ទុច អីស លូ បំ អីស តង់ អន់ ញីន ទី ពុត ខីន រំ ប៉ានីរ អីស ណាំ។

៣០ បំ អីស តាបាង សារ អំរ៉ាញ អីញ តាត់ អន់ដាក់ ម្នាក់ អីត ពូ ញន កា ញីន រំ សិច យីស៊ូ ឡាក់ ប៉ាណូស ដាក់ ប្រឹកី ងារ កា អីស»។

៣១ កេះ អន់ខែ ម៉ន់ កេះ ផាខី យើល ចារ អន់ខែ អៃ ណោះ កាខាក់ អន់ខែ ទី ប៉ាដាក់ ប៉ាលីង ប្រ្លឹះ ដាក់ កាខាក់ ម៉ុត ប៉ាណាំ ពុត ពៀក អន់ខែ គ្រឹប ដូវ។ កេះណោះ អន់ខែ ខីន ខាក់ ហង ចាក រំ ប៉ានីរ ប្រ្លឹះ កា ពូ។

សារ ម្នាក់ សៀ យីស៊ូ ផែក វ៉ាស អំប៉ាស

៣២ ផះ ណោះ កាំឡាំង បក់ សៀ យីស៊ូ ទិដ្ឋ ទី ពុត ពៀក ដឹង ម៉ោញ អូ ទី បក់ រៀ យីត ផា វ៉ាស អន់ខែ ទី យី កា ណាគី សាន់ទូ អុះ។ អន់ខែ អ្នក កាណាគី លូ វ៉ាស ម៉ះ អន់ខែ ប៉ាតុំ ប្រឹកី កាណាគី រួម ទិដ្ឋ។

៣៣ កាប៉ាច់ ម្នាក់ រំ ប៉ាតាង យីស៊ូ ១២ ដូវ អន់ខែ ទី អំរ៉ាញ ហើង ខាក់ ហង ចាក រំ ឡើង សារ យីស៊ូ រឺស សីត កេះ លូ ប្រឹកី ផាញ៉ាន រំ កា ពូ អន់ អុ ឡើង សារ ណោះ ហង។ ប្រ្លឹះ បិកកាតយី ដាក់ ពុត កាខាក់ កា កាំឡាំង អន់ខែ ទិដ្ឋ។

៣៤ កាណាង កាំឡាំង អន់ខែ អូ ទី រៀ តាបាយ កាសត់ អុះ ខង កាំឡាំង អន់ដា ឡាក់ ទី កេះ ម៉ុរ កេះ ហី អន់ខែ ប្រ អ្នក លៀន

៣៥ ជីន អន់ កា ម្នាក់ រំ ប៉ាតាង យីស៊ូ ១២ ដូវ។ កេះណោះ អន់ខែ ផែក លៀន ណោះ អន់ កា ពូ ពូយ សារ ពូ តង កាន ណោះ ហង។

៣៦ ទី កាម៉ាក់ ម៉ោញ ដូវ សិច យូរសិប អើ កា ផ្លង់ លេវី កើត ពីង តាក្វាល់ គីប្រះ ម្នាក់ រំ ប៉ាតាង យីស៊ូ អន់ សិច អើ ផា បាណាបះ ទី ណាំ ផា «ប៉ាណូស ប៉ាំងហោក ពុត ពៀក ពូ»

៣៧ អើ ប្រ ម៉ុរ អើ កេះណោះ អ្នក លៀន ជីន អន់ កា ម្នាក់ រំ ប៉ាតាង យីស៊ូ និះទៅ ដេល។

៥

សារ អាណាណោះ លូ សាកីវ៉ា ប្រ ម៉ុរ

† ៤:២៦ ៤:២៥-២៦ សារ អា ឡាក់ ឡើង ដាប អញ្ជើសី ប៉ានេ ប្រ្លឹះ (ទំនុក/តម្កើង) ២:១-២។

១ កេះណោះ ទី កាម៉ាក់ ម៉ៅញ ដូរ ណារ សិច អាណាណោះ កាម៉ៅញ អើ សិច សាកីវ៉ា អន់ខៃ កា ប្រូ ម៉ីរ អន់ខៃ ដេល។

២ អន់ខៃ ក្លោ កាម៉ៅញ វែរ ពុត គូប សោប អាន គម លៀន ម៉ៅញ ចានែក កា អន់ខៃ ទៅ កេះណោះ អ្យក់ ចានែក បក់ អ្នែ សល ឡាំ ជីន អន់ កា ម្នាក់ រំពៃ ប៉ាតាង យីស៊ូ។

៣ ហះកា ពេត្រុះ កាប កា អាណាណោះ ជា «អាណាណោះ! ញ៉ា ត្រុត់ ប្រ្រឹះ បឹក សាតាំង ប៉ាណាំ ពុត ពៀក អីស អន់ ខីន ពួង កា ប៉ាដាក់ ប៉ាបើង ប្រ្រឹះ ដាក់ កាខាក់ អាន គម លៀន ប្រូ កេះណោះ ម៉ៅញ ចានែក នីណោះ? »

៤ ប៉ាន់ដា ពៃ កេះណោះ កេះ អីស ហង កេះណោះ អីស ប្រូ អ្យក់ លៀន អីស យរ លៀន ណោះ តាម ពុត អីស កា ដាក់ ដេល។ ញ៉ា ត្រុត់ អីស ទី ពុត ប្រឹក នីអៀ? អីស តាំពួង កា ប្រ្រឹះ បិកកាតយី អ្ន ត្រុត់ តាំពួង ដឹង កា ប៉ាណូ ស អុះ»។

៥ កេះ អាណាណោះ សាំយ៉ាំង ពេត្រុះ កាប កេះ អើ កា បក់ កាតាច់ កាសី តាំង ហើម តៅ ឡូត។ ទី កាំឡាំង បក់ កាតាំង លៅ សារ ណោះ ពូ អ្យក ខាក់។

៦ ម្នាក់ តាតាម កា សាឡប់ ប៉ាទ្រូ អាណាណោះ កេះណោះ ត្នង់ ឡាំ តប់។

៧ ប៉ែង មង ឡឹង ណោះ កា ទីល កាម៉ៅញ អាណាណោះ អើ អ្ន អ្ន ក្លឹង ឡឹង សារ ក្លោ អើ ណោះ។

៨ ពេត្រុះ កា អំបញ អើ ជា «រំ ហៃ ប៉ុប ចំ អន់ដីស ប្រូ កេះណោះ ពៃ ទី លៀន ដឹង ណោះ ហង ប? » អើ តើល ជា «អីះ ដឹង ណោះ ហង»។

៩ កេះណោះ ពេត្រុះ កាប កា អើ ជា «ញ៉ា ត្រុត់ អន់ដីស វែរ ពុត ម៉ុត តោរ គូប អន់ដីស ពួង កា ប៉ាដាក់ ប៉ាបើង ប្រ្រឹះ បិកកាតយី នីអៀ សាមីក កា ចឹង អ្ន ទី ចូត ប? ហៃ តោ កាំឡាំង សីត ឡឹង តប់ ប៉ាទ្រូ ក្លោ អីស ពូ ក្យាម ចឹង ម៉ុត ទីល អំបារ កេះ។ ពូ ចឹង ត្នង់ អីស ដេល»។

១០ ជាឌី អើ កា បក់ គ្រុប ហះ ជុង ពេត្រុះ កេះណោះ កាតាច់ កាសី តាំង ហើម តៅ ឡូត។ ម្នាក់ តាតាម សីត ឡឹង តប់ ប៉ាទ្រូ បំបី អើ តៅ កេះ ពូ កា ត្នង់ តប់ អើ សានែង ប៉ាទ្រូ ក្លោ អើ ណោះ ហង។

១១ ក្រុំ ហៀន សារ ប្រ្រឹះ ទីខ្ល អ្យក ខាក់ កាំឡាំង បក់ កាតាំង លៅ សារ ណោះ កា អ្យក និះទៅ ដេល។

សារ ម្នាក់ រំពៃ ប៉ាតាង យីស៊ូ ប្រឹក សារ អំវាញ អីញ

១២ រ៉ាំងរ៉ាំង ណោះ ម្នាក់ រំពៃ ប៉ាតាង យីស៊ូ ប្រឹក សារ អីញ អំវាញ លូ សារ កេង ខាក់ អៀង ពឹង ប៉ាសុន។ កាំឡាំង បក់ សៀ ពីះ តុំ លូម គូប លើយៗ ពឹង ចារ សាឡូម៉ុន។

១៣ កាំឡាំង អ្ន សៀ យីស៊ូ អ្ន ទី ពៀ ខីន អ្ន អន់ខ្ល លូ អន់ខៃ ហង យីះ នីណោះ កាតាម ពូ ទីខ្ល អ្យល តុត កា អន់ខៃ។

១៤ ទី កាំឡាំង ម៉ុត សៀ យីស៊ូ ទីប កាម៉ាក់ ទីប អង់កាន់ ហាំង អៀង ៗ។

១៥ ញុន កា សារ អំវាញ អន់ខៃ ប្រឹក ណោះ ពូ ត្នង់ អ្យក់ ប៉ាណូស អីត អន់ តែប ពឹង ត្រិ ពឹង ពោល អ្នែ រទ្រង ភៀ បិច ដឹង កា កី ពេត្រុះ កាន់ទីង ពឹង បក់ អីត បក់ អន់ដា ផះ អើ ចាក ទ្រង ម៉ាក់ ចឹង ដាក់ ឡូត។

១៦ ទី កាំឡាំង អៀង ពីះ ឡឹង ស្រុក អន់ទៀត ឡាក់ អ្នែ ក្យាម មៀង យេរុសាឡឹម ទីប ត្នង់ អ្យក់ ពីះ ប៉ាណូស អីត ពូ លូ ប៉ាណូស ប្រ្រឹះ ប្រឹក ដេល។ អន់ខៃ ទីណោះ កា ដាក់ ប្រាំល គ្រឹប ដូរ ហង។

សារ ពូ រ៉ុប ម្នាក់ រំពៃ ប៉ាតាង យីស៊ូ

១៧ កាប៉ាច់ ម៉ែត ក្រាក់ រ៉ាម៉ះ ប្រ្រឹះ លូ កាំឡាំង ម្នាក់ សាខុស៊ី ឡាក់ គូប អើ ណោះ អន់ខៃ អីត ពុត សាណាំង ខាក់។

១៨ ណោះ ហង អន់ខៃ ប៉ាណាំ គូប ពីះ រ៉ុប ម្នាក់ រំពៃ ប៉ាតាង យីស៊ូ ចែក កាណុង ខុក រូម។

១៩ ទីល ប៉ាក់ កាម៉ាំង ទី បិយ ប្រ្រឹះ បិកកាតយី ពីះ បើក អំបារ ខុក អន់ អន់ខៃ ចាក ឡាច់ ទីប អន់តត់ ជា

២០ «ចាក ឡាំ ប៉ាក់ រ៉ាំង រ៉ាម៉ះ តោ ពី! អ្យក់ រំពៃ អន់ ពូ សាំយ៉ាំង ប៉ានីរ ប្រ្រឹះ ឡាក់ ប្រឹក អន់ ប៉ាណូស រ៉ុស»។

២១ កាតាំង បិយ ប្រ្រឹះ រំពៃ នីណោះ អន់ខៃ កា ចាក ឡាំ ប៉ាក់ រ៉ាំង រ៉ាម៉ះ ឡឹង កាំបី ប៉ាំងហៀន ពូ ប៉ាក់ ណោះ។

ម៉ែត ក្រាក់ រ៉ាម៉ះ ប្រ្រឹះ លូ កាំឡាំង បក់ អ្នែ អន់ខ្ល លូ អើ ពីះ តុំ គូប អើ ក្រុំ ពិកសា រ៉ាតីសៗ យី ម្នាក់ ម៉ែត ក្រាក់ អ៊ីស្រា អើល ទីខ្ល។ កេះណោះ ពូ ប្រើ បក់ ញ៉ាម ឡាំ អ្យក់ ម្នាក់ រំពៃ ប៉ាតាង យីស៊ូ ឡឹង ខុក។

២២ ម្នាក់ បក់ ញ៉ាម ឡាំ ទីល ប៉ាក់ ខុក ណោះ ហៃ អន់ខៃ អ្ន បំបី កេះ កា រ៉ុល សីត រំពៃ កា ពូ ជា

២៣ «ញីន ឡាំ ទីល ប៉ាក់ ខុក កេះ បំបី អំបារ អ្នែ កាត្រើត ដាក់ និះទៅ ម្នាក់ បក់ អ្នែ ញ៉ាម អំបារ កា អ្នែ ហះ ណោះ ដេល ហះកា ប៉ាក់ ញីន បើក អំបារ ខុក ហៃ អ្ន ទី បំបី បក់ ពៀ អ្នែ កាណុង ណោះ អុះ»។

២៤ សាត់ ម៉ែត តាហាន ញ៉ាម រោង រ៉ាម៉េ លូ ម៉ែត ក្រាត់ រ៉ាម៉េ ប្រ្រឹះ កាតាំង សារ ណោះ អន់ខែ អូ អូ ចឹង យីត នី ចម៍ អូ អូ កា សារ អា ចឹង កើត នីចម៍ ណាវ។

២៥ ផះ ណោះ ទី ប៉ាណូស ម៉ោញ ដូរ ចាក ម៉ុត រ៉ះ កា ពូ ផា «ម្នាក់ អន់ដីស រ៉ុប ចែត ខុក ពែ កិញ អៀ អន់ខែ ផះ អ្នែ ប៉ាងហៀន ម្នាក់ ប៉ាសុន ប៉ាត់ រោង រ៉ាម៉េ ប្រ្រឹះ តោ»។

២៦ ម៉ែត តាហាន ញ៉ាម រោង រ៉ាម៉េ ប្រ្រឹះ កា ណាំផា គន តាហាន ឡា អ្យក់ ម្នាក់ រ៉ះ ប៉ាតាង យីស៊ី ហះកា ហ្វិត អា អន់ខែ អូ ទី ពីត សាប្រាត់ អុះ ខង អ្យក កា ម្នាក់ ប៉ាសុន ហីរ អន់ខែ លូ អំហ្គោ។

២៧ ទីល ប៉ាត់ ចារ ពូ លូម កេះ ពូ កា ប្រើ អន់ខែ អន់តាវ ហះ ដ្ឋីរ ម្នាក់ ពឹកសា រ៉ាតីសៗ។ កេះណោះ ម៉ែត ក្រាត់ រ៉ាម៉េ ប្រ្រឹះ កាប ផា

២៨ «ញីន រ៉ះ កាខាក់ កេះ កា អន់ដីស ពែ ផា អូ អន់ ប៉ាងហៀន រ៉ះ កា ពូ យរ សិច ប៉ាណូស ណោះ ហះកា កិញ អៀ អា អន់ដីស ប៉ាងហៀន ពូ ប៉ាញ ទីប មៀង យេរុសាឡឹម។ អន់ដីស កា បិច កាប ប៉ាងអាល ញីន ផា ប៉ាន់តោ អ៊ែ ណោះ ដេល»។

២៩ ហះកា ពេត្រះ លូ ម្នាក់ រ៉ះ ប៉ាតាង យីស៊ី អន់ខៀតៗ តើល ផា «ញីន ត្រត់ សាំយ៉ាង ប្រ្រឹះ បិកកាតយ៍ ក្លា ឡឹង សាំយ៉ាង ប៉ាណូស។

៣០ ប្រ្រឹះ ម៉ះ រ៉ាត់ យ៉ាត់ ពិន អ៊ែ តាត់ អង់រីស សីត យីស៊ី ឡាក់ អន់ដីស ប៉ាន់តោ អន់ទល ពឹង អ៊ូង * ពែ។

៣១ ប្រ្រឹះ បិកកាតយ៍ លឹក ហារ យីស៊ី អន់ អ៊ែ តែង សាម៉ា អ៊ែ កេះណោះ អន់ អ៊ែ ប្រត់ ម៉ែត ណាំផា លូ តង់ ប៉ាណូស អន់ រ៉ាប៉ាត់ ឡឹង សារ តោ។ អ៊ែ ចឹង អន់ អ៊ីស្រាអែល បិចពែង ពុត ពៀក ម៉ាត់ ប្រ្រឹះ អូ អ្យក់ យ៉ូ សារ យច។

៣២ ញីន ទិខូ អា ហង ឡាក់ ប្រត់ ផាញ៉ាន ឡឹង សារ ទិ អា ឡាក់ ទី កើត ពិះ ប៉ាងាត់ ប៉ាលីង ប្រ្រឹះ ដាត់ កាខាក់ ឡាក់ ប្រ្រឹះ អន់ កា បក់ រ៉ាប សៀ អ៊ែ កា ប្រត់ ផាញ៉ាន ឡឹង សារ ណោះ ដេល»។

៣៣ កាតាំង នីណោះ ពូ អឹក ខាក់ លូ បិច ប៉ាន់តោ អ្នាត អន់ខែ ដេល។

៣៤ ហះកា កាណុង ក្រំ ពឹកសា ណោះ ទី ម្នាក់ ផាវ៉ាស៊ី ម៉ោញ ដូរ សិច អ៊ែ កាម៉ាលៀល។ អ៊ែ ឡាក់ ប៉ាណូស អូ ចា បាប់ កេង ប៉ាសុន ទិខូ កា រ៉ុប អ៊ែ ដេល។ អ៊ែ អ្យក់ អន់តាវ ហះ ម៉ាត់ ក្រំ ពឹកសា កេះណោះ ប្រើ ពូ អ្យក់ ឡាក់ ម្នាក់ រ៉ះ ប៉ាតាង យីស៊ី អន់ តែង ឡឹង ប៊ែត។

៣៥ កេះណោះ អ៊ែ កាប លូ ពូ ផា «អុះ មី អ៊ីស្រាអែល ! ប៉រ ឡាវ៉ាង ឡឹង សារ អន់ដីស បិច ប្រត់ កា ម្នាក់ អា។

៣៦ ទី សារ ម៉ោញ កើត ពិះ ផះ អន់ទ្រួល ពែ បើ តាន់ ទុញ ប៉ុប ចំ អុះ។ ទី ប៉ាណូស ម៉ោញ ដូរ សិច ចើង ផា ឡា តោ អ៊ែ ប៉ាណូស កេង ខាក់ ចាក ជៀក ពូ កាំឡាវ៉ាង ចាក ពូយ អ៊ែ ទី ៤០០ ដូរ។ អន់តឹត ឡឹង ណោះ ពូ រ៉ុប ប៉ាន់តោ អ៊ែ កាប៉ាច់ កាំឡាវ៉ាង ឡាក់ ចាក ពូយ អ៊ែ ពែ កា សាតាក់ រ៉ាតាក់ រ៉ាតាយ រ៉ាយ គូប ទិ អូ ទី សល អុះ។

៣៧ អន់តឹត ឡឹង ណោះ ណាវ ផះ រ៉ាងរ៉ាង ពូ អ៊ែ ប៉ាតុំ ច្រាត់ សិច ចំលូន ប៉ាណូស ពែ ទី កាម៉ាត់ ម៉ោញ ដូរ ណាវ សិច យូដៈ ឡឹង ខេត កាលីឡេ អ៊ែ តាំប៉ោក ឡាតោ លូ ប៉ាណាំ កាំឡាវ៉ាង អៀង ចាក ពូយ អ៊ែ ដេល។ ឡែង ឡឹង ណោះ អ៊ែ តោ ដេល។ កេះណោះ កាំឡាវ៉ាង បក់ ចាក ពូយ អ៊ែ ពែ កា សាតាក់ តាប្រើ តាប្រើង និះទៅ ដេល។

៣៨ អាញ ផា អាញ កិញ អៀ អា អន់ដីស ដៃ រ៉ែន រ៉ាយ ហង លូ ម្នាក់ អា ដៃ ប្រត់ នីចម៍ កា អន់ខែ ហង ពិ។ ផា សារ អន់ខែ ប្រត់ អា ឡាក់ ឡឹង ប៉ាណូស ដោច ណោះ ចឹង អូ កើត អុះ។

៣៩ ហះកា ផា សារ អន់ខែ ប្រត់ អា ឡាក់ ឡឹង ប្រ្រឹះ បិកកាតយ៍ ណោះ អន់ដីស ចឹង អូ ដាម អន់ខែ អុះ។ ប៉រ ឡាវ៉ាង អ្យក ផែត អន់ដីស កេះ តាមីរ លូ ប្រ្រឹះ បិកកាតយ៍»។ អន់ខែ ទិខូ កា ភម ពូយ រត់ កាម៉ាលៀល ដេល។

៤០ កេះណោះ អន់ខែ អ៊ែ ម៉ុត ម្នាក់ រ៉ះ ប៉ាតាង យីស៊ី ប្រើ ពូ ពឹត អន់ខែ លូ អន់តត់ រ៉ះ ដៃ អន់ អន់ខែ រ៉ះ កា ពូ ណាវ ឡឹង សិច យីស៊ី កេះណោះ រ៉ែស ឡើយ អន់ អន់ខែ ចាក សីត។

៤១ អន់ខែ កា ចាក ឡាក់ ឡឹង ចារ ម្នាក់ ក្រំ ពឹកសា រ៉ាតីសៗ ទីប ទី ពុត ហោក រត់ ខង ប្រ្រឹះ យីត ផា អន់ខែ ណោះ ប៉ាណូស កានីត ឡាក់ ចឹង ត្រត់ ទី ពូ ប្រត់ អូ ដាត់ កា អន់ខែ ញាន កា សៀ យីស៊ី។

៤២ រ៉ុប ដាវ អន់ខែ អ្នែ ប៉ាងហៀន ម្នាក់ ប៉ាសុន ទីប ពឹង ចារ រោង រ៉ាម៉េ ទីប ពឹង ហី អន់ខៀតៗ។ អន់ខែ រ៉ះ សារ ដាត់ កា ពូ ផា យីស៊ី ហង ប៉ាណូស បក់ ប្រ្រឹះ រ៉ែស អន់ ប្រត់ សាដាច់ ណោះ។

៦

សារ ពូ រ៉ែស តាំបើះ ដូរ តង់ ប្រត់ ងារ

* ៥:៣០ ៥:៣០ អន់ទល ពឹង អ៊ូង ប៉រ ហៃ សារ អន់ ចាបាប់ លឹក ទី ពៀរ (ចោទិយ/កថា) ២១:២២។

១ ផ្ទះ រ៉ាំងរ៉ាំង ណោះ ទី ចំលូន ពូ សៀ ហ៊ែង អៀង ៗ។ ហះកា ទី មូត សុនសាត អ៊ីស្រាអែល ឡាក់ កាប សុនសាត ក្រិក អន់ខែ កាប រ៉ាប៊ីក រ៉ាចប កា មូត សុនសាត អ៊ីស្រាអែល ឡាក់ កាប សុនសាត អន់ខែ ទៅ ជា ផ្ទះ ពូ ជែក លៀន អន់ កា មូត អន់ត្រៃ តាច សាណា សា ពូ អូ សូរ ហៃ តែង មូត អន់ត្រៃ បក់ កាប សុនសាត ក្រិក ណោះ អុះ។

២ កេះណោះ មូត រ៉ះ ប៉ាតាង យីស៊ូ ១២ ដូរ អើ ពីរ កាំឡាំង មូត សៀ ទិខូ តុ គូប លូ កាប ជា «អី អុះ ម៉ី អូ យី អន់ ញីន អ្នាត ង៉ារ រ៉ះ ប៉ានីរ ប្រ្រៈ ភៀ ប្រ័ត ង៉ារ ជែក លៀន អន់ កា ពូ អុះ។

៣ ទីល នីណោះ ពី ពិន រើស ប៉ាណូស ពីង កាំឡាំង អន់ដីស អា តាំប៊ើ ដូរ ឡាក់ ពូ អន់ហ្គាល់ ជា ដាក់ ទីប ហ្សាំង សាឡាច លូ ទី ប៉ាដាត ប៉ាលីង ប្រ្រៈ ដាក់ កាខាក់ ប៉ាណាំ ពុត ពៀក ម៉ាត់ ញីន ចឹង មប ង៉ារ អា អន់ កា អន់ខែ ប្រ័ គី។

៤ កាប៉ាច ញីន ចឹង យីត ដឹង ម៉ន់ អើ ប្រ្រៈ លូ រ៉ះ ប៉ានីរ ប្រ្រៈ ហង»។

៥ មូត សៀ ទិខូ កាតាំង សារ ណោះ ត្រាត់ ពុត អន់ខែ ខាក់។ ណោះ ហង អន់ខែ រើស អ្សក់ សាតេផាន ឡាក់ ប៉ាណូ ស សៀ ប្រ្រៈ កានិត ទីប ទី ប៉ាដាត ប៉ាលីង ប្រ្រៈ ដាក់ កាខាក់ ប៉ាណាំ ពុត ពៀក ដេល។ ទី គីលីប ប្រ្រៈខុរុះ នីកា ណារ ទីម៉ូន ប៉ាមេណា នីកូឡុះ ឡឹង មៀង អន់ទីយ៉ុក ឡាក់ ម៉ុត ប្រ័ត ពូយ សង់ខ្ញុំ អ៊ីស្រាអែល។

៦ កេះណោះ ពូ ប៉ាណាំ អន់ខែ ឡាក់ ប៉ាត មូត រ៉ះ ប៉ាតាង យីស៊ូ។ ពូ កា ប៉ាណាំ គូប សាប៉ាត ម៉ន់ ឡោម ប្រ្រៈ កា អន់ខែ តាំប៊ើ ដូរ ណោះ។

៧ ប៉ានីរ ប្រ្រៈ ពូ រ៉ះ ណោះ កាតាំង ទីល ប៉ាណូស ហ៊ែង អៀង។ កាំឡាំង មូត សៀ អ្វែ ប៉ាត មៀង យេរូសាឡឹម កា ហ៊ែង អៀង ៗ កាខាក់។ មូត ក្រាត់ រ៉ាម៉ះ ប្រ្រៈ កា ម៉ុត សៀ យីស៊ូ អៀង ដូរ ដេល។

សារ ពូ រ៉ុប សាតេផាន

៨ កាប៉ាច សាតេផាន ប្រ្រៈ អន់ សារ ដាក់ លូ សារ អំរ៉ាញ អីញ កា អែរ។ អើ អូ ប្រ័ត សារ កេង ខាក់ អ្វែ កាណុង កាំឡាំង ប៉ាសុន ទីណោះ ប្រ័ត អន់ ពូ ញម។

៩ ហះកា ទី ពូ ពីរ កាកាប ប៉ាតែក លូ អើ យី បក់ អន់ដា ពីរ ឡឹង រោង ឡាក់ ពូ អើ ជា «រោង មូត រ៉ាវ៉ាច ឡឹង ប្រ័ត ទុច»។ មូត ណោះ ពីរ ឡឹង មៀង គីរែន មៀង អាលេកសាន់ទ្រៀ ឡឹង ខេត គីលីគៀ អន់ដា លូ ខេត អាស៊ី អន់ ដា។

១០ ហះកា អន់ខែ ប៉ាតែក អូ ដាមី សាតេផាន អុះ ខង អើ អូ កាប ហ្សាំង សាឡាច ពូយ ប៉ានីរ ប៉ាដាត ប៉ាលីង ប្រ្រៈ អន់ កា អែរ។

១១ នីណោះ ហង កាំឡាំង មូត ណោះ ឡាច ណាំង ច្វាល់ ពូ ឡាអិត ឡាអិត ប្រើ ពូ កាប ជា «ញីន កាតាំង ប៉ាណូស អា កាប បីដាយ រតី ម៉ូសេ លូ កាប បីដាយ ប្រ្រៈ បិកកាតយី ដេល»។

១២ ពូ កាប ប៉ាញសុះ កាំឡាំង ប៉ាសុន មូត ក្រាត់ តាំងកង លូ មូត ណេយូ ប៉ាងហៀន ចាបាច កេះណោះ រ៉ុប សា តេផាន អ្សក់ ឡាក់ ជីន ប៉ាត់ ក្រុំ ពីកសា រ៉ាតីសៗ។

១៣ កេះណោះ ពូ អ្សក់ ពីរ មូត ផាញាន កាប តាំពូង ភៀ ច្រោម សាតេផាន ជា «ប៉ាណូស អា ស៊ូ អ្វែ កាប អូ ដាក់ កា រោង រ៉ាម៉ះ ប្រ្រៈ លូ កា ចាបាច រតី ម៉ូសេ លើយ។

១៤ ញីន កាតាំង អើ យើយ កាប ជា បក់ សិច យីស៊ូ ឡឹង តេះ ណាសារែត ពែ ចឹង យៈ អ្នាត រោង រ៉ាម៉ះ ប្រ្រៈ ទីប ចឹង ត្រូវ សង់ខ្ញុំ ឡាក់ រតី ម៉ូសេ មប អន់ កា ពិន ពែ ដេល»។

១៥ កាំឡាំង ទិខូ អ្វែ កាណុង ក្រុំ ពីកសា ណោះ ប៉ាញចាក់ ហៃ សាតេផាន។ ពូ ប៉ប ម៉ុះ ម៉ាត់ អើ តាតារ ឡាក់ កា ម៉ុះ ម៉ាត់ បិយ ប្រ្រៈ ដេល។

ល

១ ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្រៈ អំបញ អើ ជា «ញ៉ា អីស កាប នីណោះ តាទីច ប?»។

សារ សាតេផាន តើល សារ ពូ ច្រោម

២ សាតេផាន តើល ជា «អី អុះ ម៉ី ត្រីញ រ៉ា បំរ អន់ដីស សាំយ៉ាង ហិ។ សើត ពែ ប្រ្រៈ បិកកាតយី ឡាក់ ទី តាតារ ក្លាត់ តាំបាង ឡាកោ អន់ កា រតី ពិន អាប្រាំហាំ ប៉ប ផ្ទះ អើ អ្វែ ពីង ប៉ាថេត ហះ តារ៉ាវ៉ាង តាំងលេ ពៀរ បើ ឡាក់ ប៉ាត់ ស្រុក ហារ៉ាវ៉ាង ពែ។

៣ ផ្ទះ ណោះ ប្រ្រៈ រ៉ះ កា អើ ជា "ហត់ ចាក ឡាច ឡឹង ស្រុក អីស កើត លូ ឡាច ឡឹង ផ្លង រ៉ាច អីស ឡាក់ ប៉ាត់ ប៉ាថេ ត ម៉ាញ ណារ ឡាក់ អាញ ចឹង តាំបាង កា អីស"។*

* ល:៣ ល:៣ បំរ ហៃ កាណេត អងកក់ តេះ (លោកុប្បត្តិ) ១២:១។

៤ រតី អាប្រាហាំ កា ចាក ឡាច់ ឡើង ប៉ាថេត សុនសាត ខាល់ដេ ណោះ ឡា អ្វី ប៉ាត់ ស្រុក ហាវ៉ាន់។ អនតីត ឡើង ពី អើ តៅ ប្រ្រឹះ បិកកាតយ័ ប៉ាណាំ អើ ឡាច់ ឡើង ស្រុក ណោះ ឡា អ្វី ពឹង ប៉ាថេត ឡាក់ អន់ដីស អ្វី រប់ ដារ អា ឡាត។

៥ ហះកា ប្រ្រឹះ អូ អន់ អើ ទី ប៉ាដក់ ញ៉ា អុះ អ្វី ពឹង ប៉ាថេត អា យ្រឹះ តេះ បតី ដឹង តាំប៉ាង ជុង កា អូ ទី ដេល។ ហះ កា ប្រ្រឹះ សាញ៉ា ជា ចឹង អន់ ប៉ាថេត ទី អា កា អើ លូ កា ផ្ទង់ រ៉ាច់ អើ យ្រឹះ អើ បើ តាន់ ទី គន កាតាម។ †

៦ ប្រ្រឹះ បិកកាតយ័ រំ កា អើ ជា "ផ្ទង់ រ៉ាច់ អើស ចឹង អ្វី អង់រ៉ាម ប៉ាត់ ប៉ាថេត ពូ អន់ ឡើង ប៉ាណូស ពឹង ប៉ាថេត ណោះ ចឹង អ្សក់ ផ្ទង់ អើស ប្រតី ទុច ទីប ប្រតី បាប អន់ខែ កា ខាត់ ទុញ ៤០០ សាណាំ។

៧ ហះកា អាញ ចឹង ចែត ថូត សុនសាត បក់ អ្សក់ អន់ខែ ប្រតី ទុច ណោះ។ ឡើង ឡើង ណោះ អន់ខែ ចឹង ឡាច់ ឡើង ប៉ាថេត ណោះ ពី សាប្រឹះ រ៉ាម៉េ អាញ ហះ ចារ អា ឡាត"។‡

៨ «កេះណោះ ប្រ្រឹះ បិកកាតយ័ អន់ ចាបាប់ កាសិត អង់ការ កា រតី អាប្រាហាំ ផះ ប្រ្រឹះ ប្រតី សារ សាញ៉ា រែវ ពុត លូ អើ។ § ខ ណោះ ហង បះ ផះ អ៊ីសាក់ កើត ទី តាំងហាម ដារ កេះ រតី អាប្រាហាំ កា កាសិត អង់ការ ឡាត អ៊ី សាក់ កា កាសិត អង់ការ កា គន អើ យ៉ាកុប រតី យ៉ាកុប កា កាសិត អង់ការ កា មូត គន អើ ទី ១២ ដូរ ឡាក់ រតី ពិន ដេល។

៩ មូត រតី ពិន កា ទី ពុត សាណាំង សាណោស កា អុះ អន់ខែ យូស៊ីប អន់ខែ កា ប្រូ អើ អន់ កា ពូ អ្សក់ ឡា ប្រតី ទុច ប៉ាត់ ប៉ាថេត អ៊ីស៊ីប ហះកា ប្រ្រឹះ បិកកាតយ័ អ្វី អន់ខែ លូ អើ។

១០ ប្រ្រឹះ កា តង់ អើ អន់ រ៉ាច់ ឡើង សារ ឡា ប៉ាក ទីណោះ ទីប ប្រតី អន់ អើ ហ្សាង សាឡាច់ ត្រត់ ពុត សាដាច់ ប៉ាថេត អ៊ីស៊ីប សាដាច់ កា ប្រើ អើ រ៉ាងហៃ ប៉ាថេត អ៊ីស៊ីប លូ ប្រើ អើ រ៉ាងហៃ ហី សាដាច់ ដេល។

១១ ផះ រ៉ាងរ៉ាង ណោះ កើត ឡា យ៉ាត ឡា រ៉ាញ កា ខាត់ ប៉ាញ ទីប ប៉ាថេត អ៊ីស៊ីប លូ ប៉ាថេត កាណាន ប្រតី អន់ ទី សារ ឡា ប៉ាក កា ខាត់។ មូត រតី ពិន អន់ខែ ណាំង សាណា ញ៉ា សា កា អូ ទី អុះ។

១២ ផះ ណោះ រតី យ៉ាកុប កាតាំង លៅ ជា ប៉ាត់ ប៉ាថេត អ៊ីស៊ីប ទី ពៀ អើ កា ប្រើ មូត រតី ពិន ឡា ប៉ាត់ ប៉ាថេត ណោះ លើក ទី ម៉ៅញ។

១៣ ប៉ាត់ លើក ទី ពៀ យូស៊ីប រំ កា មូត អុះ មី អើ អន់ អន់ហ្គាល់ អើ ណោះ សាដាច់ ប៉ាថេត អ៊ីស៊ីប កា អន់ហ្គាល់ អុះ មី យូស៊ីប ដេល។

១៤ កេះណោះ យូស៊ីប ប្រើ ពូ ឡា អ្សក់ ពី អើ រតី យ៉ាកុប លូ ផ្ទង់ រ៉ាច់ អើ ទី ៧៥ ដូរ ណោះ ដេល។

១៥ រតី យ៉ាកុប កា ឡា អ្វី ប៉ាត់ ប៉ាថេត អ៊ីស៊ីប អើ កា តៅ ប៉ាត់ ណោះ ហង មូត រតី ពិន កា តៅ ពឹង ប៉ាថេត ណោះ ដេល។

១៦ ពូ កា ប៉ាក ប៉ាឡា រតី យ៉ាកុប លូ ប៉ាឡា មូត រតី ពិន ស៊ីត តប់ ប៉ាត់ ស្រុក ស៊ីតែម កាណាង រ៉ុង អំហ្គោ ឡាក់ រតី អា ប្រាហាំ ទី តាច់ ឡើង គន សោ រតី ហេម៉ែ ពឹង ស្រុក ស៊ីតែម។ *

១៧ «ប៉ាត់ ក្សាម ចឹង ទីល ដារ ប្រ្រឹះ បិកកាតយ័ ត្រត់ ប្រតី ឡាក់ កា ប៉ានីរ អើ ទី សាញ៉ា លូ រតី អាប្រាហាំ កេះ សុ នសាត ពិន កា កើត ចំលួន ហ៊ែង អៀង ៗ ពឹង ប៉ាថេត អ៊ីស៊ីប ណោះ។

១៨ ហះកា ឡើង ឡើង ណោះ ទី សាដាច់ ណាវ ម៉ៅញ ណាវ រ៉ាងហៃ ប៉ាថេត អ៊ីស៊ីប អើ អូ អន់ហ្គាល់ យូស៊ីប អុះ។

១៩ សាដាច់ ណាវ ណោះ អើ ប៉ាញ៉ា ខាត់ កា សុនសាត ពិន លូ ប្រតី បាប រតី ពិន យ៉ីប ទីប អើ ប៉ាងខំ ប្រើ អន់ខែ អ្នាត អូ អន់ រង អុះ គន ឡាន អន់ខែ ណោះ ម៉ាត់ ចឹង តៅ។ †

២០ «រតី ម៉ូសេ កា កើត ពឹង រ៉ាងហាវ ណោះ ដេល សាស្វា អើ ដាត់ ឡា យ៉ាម ខាត់ ត្រត់ ពុត ប្រ្រឹះ បិកកា តយ័។ មើត ពី អើ រង រ៉ាងហៃ អើ កាណាង ហី ទី ប៉ែង ខៃ។

២១ ប៉ាត់ មើត ពី អ្នាត អើ កេះ ទី គន អង់កាន់ សាដាច់ អ៊ីស៊ីប អ្សក់ រង អើ ប្រតី គន អើ តាំងឡា។

២២ ម៉ូសេ អើ ទី ហៀន អូ អៀង ឡើង សុនសាត អ៊ីស៊ីប ទីប ទី ប៉ានីរ ពីរ កាង លូ អូ ប្រតី ងារ កេង ខាត់។ ‡

២៣ «ប៉ាត់ អើ អាញ ៤០ សាណាំ កេះ អើ កា ទី ពុត បិច ឡា ច្រាត់ សុនសាត អ៊ីស្រាអែល ឡាក់ អុះ ទី អើ ទៅ។

២៤ អើ ប៉ែ ពូ ពិត សាប្រាត់ សុនសាត អើ ម៉ៅញ ដូរ អើ កា ឡា តង់ ប៉ាណូស បក់ ពូ ពិត ណោះ លូ ពិត តូ តាង អើ ទីប កាមែ ប៉ាន់តៅ សុនសាត អ៊ីស៊ីប ណោះ ដេល។

២៥ អើ សាម៉ីត កា អុះ មី អើ ចឹង ហ្វង់ ជា ប្រ្រឹះ បិកកាតយ័ ប្រើ អើ តង់ អន់ខែ អន់ រ៉ាច់ ឡើង កេះ ទុច ហះកា អន់ ខែ អូ យីត នីណោះ អុះ។

† ៧:៥ ៧:៥ បំ ហៃ កាណេត អង់កក់ កេះ (លោកុប្បត្តិ) ១៧:៨។ ‡ ៧:៧ ៧:៧ បំ ហៃ កាណេត អង់កក់ កេះ (លោកុប្បត្តិ) ១៥:១៣-១៤។ § ៧:៨ ៧:៨ បំ ហៃ កាណេត អង់កក់ កេះ (លោកុប្បត្តិ) ១៧:១-១៤។ * ៧:១៦ ៧:៥-១៦ សារ យូស៊ីប អា ឡាច់ ឡើង កាណេត អង់កក់ កេះ (លោកុប្បត្តិ) ៣៧:១-៥០:២១។ † ៧:១៥ ៧:៧-១៥ បំ ហៃ សារ ឡាច់ (និកុមនំ) ១១:៤-២១។ ‡ ៧:២២ ៧:២០-២២ បំ ហៃ សារ ឡាច់ (និកុមនំ) ២:១-១០។

២៦ ប៉ាតាង ងារ តាយ៉ាង ណាវ អើ ប័ប័ សុនសាត អ៊ីស្រាអែល ញៀរ ដូរ ផ្ទះ តាប៉ុញ ពីត គួប សោប អើ កា ឡា រ៉ះកៈ ប៉ារម ពូ ជា "អន់ដីស អា អុះ មី ញ៉ា ត្រក់ ពីត គួប ទៅ នីអៀ ឡុក ?"

២៧ ហៈកា បក់ ពីត គួប ណោះ តាឡុក ឡាច់ អើ ទីប កាប ជា "ញៀ ប្រើ អីស ប្រឹក្ច ម៉ែត ណាផា កាប សារ កា ញីន ?

២៨ ញ៉ា អីស បិច ប៉ាន់តោ អាញ ឡុក អីស ប៉ាន់តោ សុនសាត អ៊ីស៊ូប ងារ សើត ពៃ ដេល ប ?"

២៩ កាតាំង នីណោះ រ៉ក់ ម៉ូសេ កា សាតាក់ ឡា អ្វី ប៉ាតាង ប៉ាថេត ម៉ាខៀន។ អើ អ្វី អង់រ៉ាម ពឹង ប៉ាថេត ណោះ កា ទី កាម៉ាញ ទី គន កាម៉ាត់ ញៀរ ដូរ។ §

៣០ «ប៉ាតាង ទីល ៤០ សាណា រ៉ាវ៉ាច់ កេះ ទី បិយ ប្រ្លះ ម៉ោញ ដូរ តាប៉ាង ឡុកោ អន់ អើ ប័ប័ ពឹង ស្រែ តីស ប៉ាតាង ប៉ានីម ស៊ីណាយ។ បិយ ប្រ្លះ ណោះ ឡុក កា អំប៊ុត អុញ ផ្ទះ សា ប៉ោម។

៣១ ផ្ទះ រ៉ក់ ម៉ូសេ ប័ប័ សារ កេង ខាក់ ណោះ អើ ញម ខាក់ កេះណោះ អើ ម៉ុត ក្បាម កៀ ហៃ អន់ ឡុក ៗ។ អើ កា កាតាំង ប៉ានីរ ប្រ្លះ បិកកាតយ កាប ជា

៣២ «អាញ ឡុក ប្រ្លះ រ៉ក់ អីស យី ប្រ្លះ អាប្រាហាំ ប្រ្លះ អ៊ីសាក់ ប្រ្លះ យ៉ាកុប។ រ៉ក់ ម៉ូសេ អ្នក រ៉ាវ៉ែត អូ ខីន ហៃ អុះ។

៣៣ កេះណោះ ប្រ្លះ បិកកាតយ រ៉ះ ជា "ហត់ អីស តាឡេះ គីប ពិ ខង ចារ អីស តាវ អា យី ចារ ប្រ្លះ។

៣៤ អាញ ប័ប័ ប៉ាសុន អាញ ទី សារ ឡុក បាក ខាក់ អ្វី ពឹង ប៉ាថេត អ៊ីស៊ូប តោ លូ កាតាំង អន់ខែ តាំងអីៈ ដេល អាញ ជីវ ប៉ាតាង អា សៀ ឡុក តង អន់ខែ អន់ រ៉ាវ៉ាច់ ឡឹង កេះ ទុច។ អីស ពិៈ ប៉ាតាង អា អាញ ចឹង ប្រើ អីស ឡុក ប៉ាតាង ប៉ាថេត អ៊ីស៊ូប តោ កិញអៀ ហង"។*

៣៥ «ហៈកា រ៉ក់ ម៉ូសេ អា សុនសាត អ៊ីស្រាអែល អូ ចៃ រ៉ាប អើ អុះ លូ អន់ខែ កាប ជា "ញៀ ប្រើ អីស ប្រឹក្ច ម៉ែត ណាផា កាប សារ កា ញីន ?" ហៈកា ប្រ្លះ បិកកាតយ ប្រើ អើ ឡុក ប្រឹក្ច ម៉ែត ណាផា ពូ ឡុក តង ពូ ទីប អន់ បិយ អើ ឡុក តង អន់ខូ លូ រ៉ក់ ម៉ូសេ ដេល យី បិយ ប្រ្លះ ឡុក ទី តាប៉ាង អន់ អើ ប័ប័ កាណុង ប៉ោម ពៃ ហង។

៣៦ រ៉ក់ ម៉ូសេ អា ហង ប៉ាណា សុនសាត អ៊ីស្រាអែល ឡាច់ ឡឹង ប៉ាថេត អ៊ីស៊ូប ទីប ប្រឹក្ច សារ អំរ៉ាញ អីញ កេង ខាក់ ពឹង ប៉ាថេត អ៊ីស៊ូប ពឹង ទៀក តាំងលេ តីស ស៊ូប † លូ ពឹង ស្រែ តីស រ៉ាវ៉ាច់ ៤០ សាណា ផ្ទះ ពូ ចាក ណោះ ពៃ។

៣៧ រ៉ក់ ម៉ូសេ អា ហង ឡុក រ៉ះ កា សុនសាត អ៊ីស្រាអែល ជា "ប្រ្លះ បិកកាតយ ចឹង រឺស ម៉ោញ ដូរ ឡឹង កាំឡាង អន់ដីស អន់ ប្រឹក្ច រ៉ាគីយ អើ ឡុក កា អាញ ៖"។§

៣៨ ផ្ទះ សុនសាត អ៊ីស្រាអែល អ្វី ប៉ាតាង គួប ពឹង ស្រែ តីស ពៃ យី រ៉ក់ ម៉ូសេ អា ហង ឡុក ទី បិយ ប្រ្លះ អ្វី កា កាប លូ អើ អ្វី ពឹង ប៉ានីម ស៊ីណាយ។ អើ កា អ្វី លូ ម្នក រ៉ក់ ពិន ដេល។ អើ ហង អ្នក ប៉ានីរ ប្រ្លះ ឡុក អន់ អាញ រឺស រ៉ះ តូៗ ទីល ពិន។

៣៩ ហៈកា ម្នក រ៉ក់ ពិន អូ ចៃ រ៉ាប សៀ អើ អុះ អន់ខែ ប៉ាសាង លូ អើ ទីប ទី ពុត បិច រឺល សីត ប៉ាតាង ប៉ាថេត អ៊ីស៊ូប ណាវ។

៤០ អន់ខែ កា កាប លូ រ៉ក់ អាវ៉ុន ជា "ហត់ អីស ប្រឹក្ច ហ្វិប ប្រ្លះ អន់ទៀត សាវ៉ាប ប៉ាណា ញីន ពិ ខង ម៉ូសេ ឡុក ប៉ាណា ពិន ឡាច់ ឡឹង ប៉ាថេត អ៊ីស៊ូប ពៃ អូ កា នីចម កេះ អើ ណោះ"។

៤១ ផ្ទះ ណោះ អន់ខែ ប្រឹក្ច ហ្វិប គន រ៉ក់ ម៉ោញ លូ ពុះ កាណាត អន់ កា ហ្វិប រ៉ក់ ណោះ កេះណោះ អន់ខែ កា ប៉ា ណា គួប ហោក រ៉ក់ កាខាក់ កា កាណាត ប្រឹក្ច លូ តី អន់ខែ ទៅ ណោះ។*

៤២ ផ្ទះ ណោះ ប្រ្លះ បិកកាតយ អូ រឺនរ៉ាយ លូ អន់ខែ អុះ អើ អ្នក អន់ អន់ខែ សាប័ រ៉ាម៉ះ សំឡង់ ពឹង ប្លែង ត្រ ក់ លូ សារ ឡុក ទី រ៉ះ កាណុង ផាប រ៉ាគីយ ប្រ្លះ ផា៖

"អី ប៉ាសុន អ៊ីស្រាអែល
កាណុង រ៉ាវ៉ាច់ ៤០ សាណា
ផ្ទះ អន់ដីស អ្វី ពឹង ស្រែ តីស ពៃ
អន់ដីស អូ ទី កោះ កាណាត ញ៉ា រ៉ាម៉ះ អន់ កា អាញ អុះ។
៤៣ យី អន់ដីស តូង ហី ប្រ្លះ ម៉ូឡុក †

§ ល:២៩ ល:២៣-២៩ បំរើហៃ សារ ឡាច់ (និក្ខមន៍) ២:១១-២២។ * ល:៣៤ ល:៣០-៣៤ បំរើហៃ សារ ឡាច់ (និក្ខមន៍) ៣:១-១០។ † ល:៣៦ ល:៣៦ បំរើហៃ សារ ឡាច់ (និក្ខមន៍) ១៤:១-៣១។ ‡ ល:៣៧ ល:៣៧ ហ្វា ពូ ប្រាត លូ តី ម៉ោញ ចំលួន ផែម ប៉ានីរ ផា៖ អន់ដីស ត្រក់ សាវ៉ាង ប្រឹក្ច ព្នយ រ៉ាគីយ ប្រ្លះ ណោះ ពិ។ § ល:៣៧ ល:៣៧ បំរើហៃ សារ អន់ ចាបាប លីក ទី ញៀរ (ចោទិយ/កថា) ១៨:១៥។ * ល:៤១ ល:៤០-៤១ បំរើហៃ សារ ឡាច់ (និក្ខមន៍) ៣២។ † ល:៤៣ ល:៤៣ ប្រ្លះ ម៉ូឡុក យី ប្រ្លះ បិក ឡុក សុនសាត កាណាត ប៉ានេ សាប័ រ៉ះ។

លូ ភ្នង់ ហ្នឹង សំឡង់ បំណង ប្រ្រឹះ រមេជាន់ ម៉ែ អន់ដីស។
ហ្នឹង ទី អា អន់ដីស ប្រឹក្សី ភ្នើ សាំប៉ះ រ៉ាម៉ែ។

ទីល នីណោះ អាញ ចឹង ភ្នើ ឡា អន់ដីស ប៉ាត់ ស្រុក ចាំងហាយុត
ឃ្នង ប៉ាថេត បាប៊ីឡូន តោ ណារ៉ូនី។

៤៤ «អ្នែ ពឹង ស្រី តិស ពៃ ម្នាក់ រតី ពិន អន់ខែ ទី រ៉ាណោះ សាំរ៉ាប់ រ៉ាម៉ែ ប្រ្រឹះ បិកកាតយី អន់ខែ ប្រឹក្សី ឡាក់ កា
ប្រ្រឹះ ប្រើ រតី ម៉ូសេ ប្រឹក្សី ណោះ ហង យី ប្រឹក្សី ពួយ ឡាក់ កា អែ បំប៉។

៤៥ ម្នាក់ រតី ពិន អន់ខែ អ្នក រ៉ាណោះ ណោះ តូច តូច លូ ភ្នង់ មុត កាណុង ប៉ាថេត អា ផះ យូស្យេ ណាំផា អន់ខែ តាប៊ី
ត អ្នក ប៉ាថេត ឡើង សុនសាត ឡាក់ ប្រ្រឹះ បិកកាតយី ទ្រុះ ឡាច់ ហះ ម៉ាត់ អន់ខែ។ រ៉ាណោះ ណោះ អ្នែ លើយ ទីល
រ៉ាងហារ សាដាច់ ដារីត។

៤៦ ប្រ្រឹះ បិកកាតយី ប៉ាញី ពុត កា សាដាច់ ដារីត ខាក់។ សាដាច់ ដារីត អែ បំរ លូ ប្រ្រឹះ ប្រឹក្សី រ៉ាង រ៉ាម៉ែ ប្រ្រឹះ
សាំរ៉ាប់ គន សោ រតី យ៉ាកុប *។

៤៧ ហះកា សាដាច់ សាឡូម៉ូន ឡុត ប្រឹក្សី រ៉ាង រ៉ាម៉ែ ណោះ សាំរ៉ាប់ ប្រ្រឹះ បិកកាតយី។

៤៨ ហះកា ប្រ្រឹះ ឡាក់ តិស ហ្នឹង អ្នែ ពឹង ហី ឡាក់ ប្រឹក្សី លូ តី ប៉ាណូស ណោះ អុះ ឡាក់ កា អែ រៀន ពឹង រ៉ាតិយ
អែ ផាះ

៤៩ «ប្លែង យី គ្រូ អាញ អង់អ្នែ
តេះ យី គ្រូ អាញ ទីរ ជុង ដេល

ហី នីចម អន់ដីស ចឹង ប្រឹក្សី អន់ កា អាញ អ្នែ ?
ចារ នីចម អន់ដីស ចឹង ប្រឹក្សី អន់ កា អាញ រ៉ាឡូរ ណោះ ?

៥០ ញ៉ា អ្នែ ត្រត់ អាញ ប ប៉ាងកើត កាណាតី ទី អា ?"។

៥១ «អ្នែ ប៉ាណូស កាង កល់ លូ ទី ពុត ទី តោរ ឡាក់ កា សុនសាត អន់ខែ តា អ្នែ ស្យើ ប្រ្រឹះ អន់ដីស អ្នែ ដឹង ប៉ាសាំង
លើយ លូ ប៉ាដាត ប៉ាលីង ប្រ្រឹះ ដាក់ កាខាក់។ រតី អន់ដីស លើយ ប្រឹក្សី នីណោះ អន់ដីស កា ប្រឹក្សី ពួយ ដេល។

៥២ អ្នែ ទី រ៉ាតិយ ប្រ្រឹះ អែ ចំ ម៉ោញ ឡាក់ រតី អន់ដីស អ្នែ ទី ប្រឹក្សី បាប អុះ។ អន់ខែ កា ប៉ាន់តោ ទី ម្នាក់ បក់ រៀន ចឹង
ទី បក់ ដាក់ ត្រង់ កាខាក់ ម៉ោញ ដូរ ពិះ។ កិញអៀ អា អន់ដីស ប្រឹក្សី អ្នែ ត្រង់ កា បក់ ណោះ ទីប ប៉ាន់តោ អែ ដេល។

៥៣ អន់ដីស អ្នក ចាបាប ប្រ្រឹះ ឡាក់ បិយ អែ អន់ ហះកា អន់ដីស អ្នែ ប្រឹក្សី ពួយ អុះ»។

សារ ពូ ហ៊ីរ អំហ្គោ ប៉ាន់តោ សាតេផាន

៥៤ ផះ ពូ កាតាំង នីណោះ ពូ អីក ខាក់ ពូ រ៉ាងតែត សាណាញ កា អែ។

៥៥ ហះកា សាតេផាន ទី ប៉ាដាត ប៉ាលីង ប្រ្រឹះ ប៉ាណាំ ពុត ព្រៀក អែ កា ប៉ាញីចាក់ ហៃ ពឹង ប្លែង បំបំ តាតារ ត្នាក់
ម៉ែ ប្រ្រឹះ បិកកាតយី លូ បំបំ យីស៊ី អន់តារ តែង សាម៉ា ប្រ្រឹះ ដេល។

៥៦ កេះណោះ អែ រៀន ផា «ហៃ តោ អាញ បំបំ ប្លែង តាលុះ ព្នឹង លូ បំបំ ប៉ាណូស អន់តារ តែង សាម៉ា ប្រ្រឹះ បិកកា
តយី យីស៊ី»។

៥៧ ពូ កា ឡុង តុត ពុត លូ ប៊ីត តោរ កេះណោះ តាឡុះ ឡាក់ ប៉ាត់ សាតេផាន ទីឡុ។

៥៨ ពូ អូស ឡាច់ អែ តែង ឡើង ម្យើង កេះណោះ អ្នក អំហ្គោ ហ៊ីរ ប៉ាន់តោ អែ។ ម្នាក់ បក់ ច្រោម អែ ណោះ រ៉ុស
អារ អន់ខែ អន់ ប៉ាណូស តាតាម ម៉ោញ ដូរ ក្បាត់ អែ ណោះ សិច សូល។

៥៩ ផះ ពូ ហ៊ីរ ប៉ាន់តោ អែ ណោះ សាតេផាន កាប ឡោម ផា «អី យីស៊ី ឡាក់ ពី តាំងឡា បំរ អីស ហាប អ្នក ប៉ាដា
តី អាញ ណើ»។

៦០ កេះណោះ អែ ជន តាកុល លូ កាប ម៉ែច ផា «អី ពី តាំងឡា ដៃ រ៉ាប់ រ៉ូសារ យច អន់ខែ អា»។ កាប នីណោះ
កេះ អែ កា តោ ហង។

៨

១ សូល កា រែវ ពុត ដេល កាណុង សារ ប៉ាន់តោ សាតេផាន ណោះ។

‡ ៧:៤៣ ៧:៤៣ ប្រ្រឹះ រមេជាន់ យី ប្រ្រឹះ បិក ឡាក់ សុនសាត អ៊ីស៊ីប ប៉ានេ សាំប៉ះ។ S ៧:៤៣ ៧:៤២-៤៣ សារ អា ឡាច់ ឡើង ម៉ាម៉ុះ
៥:២៥-២៧។ * ៧:៤៦ ៧:៤៦ ប្រឹក្សី រ៉ាង រ៉ាម៉ែ ប្រ្រឹះ សាំរ៉ាប់ គន សោ រតី យ៉ាកុប ពិន ព្រៃ នីអៀ កា ត្រត់ ដេលះ ប្រឹក្សី រ៉ាង រ៉ាម៉ែ អន់ កា ប្រ្រឹះ ម៉ែ
រតី យ៉ាកុប។ † ៧:៥០ ៧:៤៩-៥០ សារ អា ឡាច់ ឡើង អេសាយ ៦៦:១-២។

សារ សូល ប្រឹក្សា បាប កា ម្តង សៀ យីស៊ូ

ងារ ណោះ ពូ ប្រឹក្សា អូ ដាក់ កាខាក់ កា ក្រុំ ហៀន សារ ប្រឹះ អ្នែ ពឹង មៀង យេរូសាឡឹម។ អន់ខែ កា សាតាក់ តា ប្រឹះ តាប្រោង ប៉ាញ ទីប ខេត យូដា លូ ខេត សាម៉ារី ដឹង ម្តង រ៉ះ ប៉ាតាង យីស៊ូ អូ សាតាក់។

២ ទី ម្តង បក់ អ្សិល គូតិ កា ប្រឹះ បិកកាតយី អន់ខែ ឡា តប ប៉ាទ្រូ សាតេផាន លូ ញា សោក រ៉ាប៊ីស កា អែក កាខាក់។

៣ កាប៉ាច សូល អែក ប្រឹក្សា បាប កេង ខាក់ កា ក្រុំ ហៀន សារ ប្រឹះ អែក ចាក ម៉ុត រ៉ប ហី រ៉ប ទុង ឡាច ម្តង បក់ សៀ យីស៊ូ ទីប កាម៉ាក់ ទីប អង់កាន់ អ្សក់ ចែត ខុក។

សារ ភីលីប រ៉ះ សារ យីស៊ូ ប៉ាក់ ខេត សាម៉ារី

៤ ម្តង សៀ បក់ សាតាក់ តាប្រឹះ តាប្រោង ណោះ អន់ខែ ចាក ឡឹង ចារ ម៉ោញ ឡា ប៉ាក់ ចារ ម៉ោញ ទីប រ៉ះ សារ យី ស៊ូ។

៥ ភីលីប ចាក ឡា ប៉ាក់ មៀង សាម៉ារី លូ រ៉ះ កា ពូ ឡឹង សារ យីស៊ូ ដេល។

៦ ផះ កាឡាង កាតាំង សារ ភីលីប រ៉ះ ណោះ លូ ប៉ប សារ អំរ៉ាញ អីញ ឡាក់ អែក ប្រឹក្សា អន់ខែ កា វែវ ពុត ខំ សាំយ៉ា ង អែក ខាក់

៧ ខង ទី ប្រឹះ បឹក អៀង ឡាច ឡឹង ប៉ាណូស ទីប អង់ហ្សាង តុត ពុត លូ ទី ប៉ាណូស កាជក ប៉ាណូស តោ ជុង តិ អៀង ដូវ កើត ដាក់ ដេល។

៨ ណោះ ហង បះ ម្តង ប៉ាសុន អ្នែ កាណាង មៀង ណោះ ហោក រ៉ក់ កាខាក់។

៩ ទី កាម៉ាក់ ម៉ោញ ដូវ សិច ស៊ីម៉ុន អែក អ្នែ កាណាង មៀង ណោះ។ ឡឹង ភីលីប បើ ឡា ប៉ាក់ ណោះ អែក ហៀន ត្រូ អំហូ អូ ប្រឹក្សា អន់ កា ម្តង ប៉ាសុន អ្នែ ពឹង ខេត សាម៉ារី ណោះ ពូ ញម កាខាក់ ទីប អែក អ្នាក់ ផា អែក យី ប៉ាណូស ទី អំរ៉ាញ អីញ កេង ដេល។

១០ ប៉ាណូស ទីខ្ល ទីប ម្តង ប៉ាសុន ទីប ម្តង រ៉ាតិស ពូ ខំ សាំយ៉ាង អែក ខាក់ ទីប ពូ កាប ផា «អែក អា ហង ឡាក់ ប្រឹះ តិស ទី សារ អំរ៉ាញ អីញ កេង ខាក់»។

១១ ពូ ខំ សាំយ៉ាង អែក នីអៀ ញន កា អែក ទី ប្រឹក្សា សារ អំរ៉ាញ អីញ លូ ត្រូ អំហូ ម៉ះ អែក ប្រឹក្សា អន់ កា ពូ ញម លូ ប៉ានេ អែក ឡា សាណារី កេះ។

១២ ហះ កា ផះ ពូ សៀ សារ ដាក់ ឡឹង យីស៊ូ គ្រិះ លូ សារ រ៉ាងហៃ រ៉ាងខ្សា ម៉ះ ប្រឹះ បិកកាតយី ឡាក់ ភីលីប រ៉ះ អែក កា ប៉ាងហុ អន់ខែ ទីប កាម៉ាក់ ទីប អង់កាន់។

១៣ ស៊ីម៉ុន កា សៀ ដេល ណោះ ភីលីប កា ប៉ាងហុ អែក ដេល អែក កា អ្នែ អន់ខ្ល លូ ភីលីប លើយ។ ផះ អែក ប៉ប សារ អំរ៉ាញ អីញ លូ សារ កេង ខាក់ ឡាក់ កើត ទី ផះ ណោះ អែក កា ញម ខាក់។

១៤ ម្តង រ៉ះ ប៉ាតាង យីស៊ូ អ្នែ ប៉ាក់ មៀង យេរូសាឡឹម អន់ខែ កាតាំង លោ ផា ម្តង ខេត សាម៉ារី សៀ ប៉ានីរ ប្រឹះ បិកកាតយី អៀង ដូវ អន់ខែ កា ប្រើ ពេត្រុះ លូ យូហាន ឡា ប៉ាក់ ម្តង ណោះ។

១៥ ប៉ាក់ ទីល ខេត សាម៉ារី កេះ អន់ខែ ពៀរ ដូវ កា ម៉ន់ ឡោម ប្រឹះ បិកកាតយី អន់ ម្តង សៀ ទី ប៉ាដាត ប៉ាលឹង ប្រឹះ ដាក់ កាខាក់

១៦ ខង ប៉ាដាត ប៉ាលឹង ប្រឹះ បើ ជីរ អ្នែ ពឹង អន់ខែ យះ ម៉ោញ ដូវ កា បើ អុះ អន់ខែ ក្រាន់ កា ទី ពូ ប៉ាងហុ អន់ ខែ អន់ កេះ ប៉ាសុន យីស៊ូ ដោច។

១៧ កេះ ណោះ ពេត្រុះ លូ យូហាន ម៉ន់ សាប៉ាក់ ពឹង អន់ខែ ណោះ អន់ខែ កា ទី ប៉ាដាត ប៉ាលឹង ប្រឹះ ដាក់ កាខាក់ ហង។

១៨ ផះ ស៊ីម៉ុន ប៉ប ប្រឹះ បិកកាតយី អន់ ប៉ាដាត ប៉ាលឹង អែក កា ពូ ញន កា ពេត្រុះ លូ យូហាន បក់ រ៉ះ ប៉ាតាង យីស៊ូ ម៉ន់ សាប៉ាក់ ពឹង ពូ នីណោះ អែក កា អ្សក់ លៀន អន់ កា អន់ខែ ពៀរ ដូវ ណោះ លូ កាប ផា

១៩ «អន់ជីស អន់ សារ អំរ៉ាញ អីញ អា កា អាញ ណើ កៀ អន់ អាញ ម៉ន់ សាប៉ាក់ ពឹង ពៀរ ម៉ាក់ បក់ ណោះ ចឹង ទី ប៉ាដាត ប៉ាលឹង ប្រឹះ ដាក់ កាខាក់ ដេល»។

២០ ហះ កា ពេត្រុះ តើល អែក ផា «អន់ លៀន អីស អា រ៉ាយ ហ៊្សង ហៀត អន់ខ្ល លូ អីស ទៅ ពិ ខង អីស សាម៉ក់ កា អ្សក់ លៀន ចឹង អូ តាច សារ អា ឡាក់ ប្រឹះ បិកកាតយី អន់ កា ញីន តាដោះ។

២១ អីស អូ ទី ចានេក កាណាង ងារ អា អុះ ខង ប្រឹះ បិកកាតយី ហៃ ប៉ប ពុត អីស អូ ដាក់ អូ ត្រង់ អុះ។

២២ ហាក់ ប៉ិនពែង ពុត ពៀក អ្នាត សារ អូ ដាក់ អីស អា ពិ កេះ ណោះ ឡោម ប្រឹះ បិកកាតយី អូ ផែត អែក អូ អ្សក់ យ៉ូ អីស ឡាក់ ទី ពុត ប៉ិច ប្រឹក្សា អូ ដាក់ នែវ អា

២៣ ខង អាញ ប៉ប ផា អីស ទី ពុត សាណាង លូ ទូម កាណាង សារ អូ ដាក់ ដេល»។

២៤ ស៊ីម៉ូន តើល ជា «ប៉រ អីស ម៉ន់ ឡេម ប្រ្រឹះ បិកកាតយ័ អន់ កា អាញ ណើ ភ្លើ ដៃ អន់ ទី សារ អូ ដាក់ កើត ពឹង អាញ ឡាក់ កា អីស ជា ណោះ»។

២៥ ប៉ាក់ អន់ខែ រ៉ះ ប៉ានីរ ប្រ្រឹះ បិកកាតយ័ លូ រ៉ះ ឡឹង សារ អន់ខែ ទី ប៉ប័ កេះ ៗ អន់ខែ កា ស៊ីត ប៉ាក់ មៀង យេរូសាឡឹម ណារ៉ូ ទីប រ៉ះ សារ ដាក់ ឡឹង យីស៊ូ រស្រុក អន់ខៀតៗ ទី មៀង ស្រុក កាណុង ខេត សាម៉ារី។

សារ ភីលីប រ៉ះ សារ យីស៊ូ កា សុនសាត អេធីយ៉ូពី

២៦ កេះ ណោះ បិយ ប្រ្រឹះ បិកកាតយ័ រ៉ះ កា ភីលីប ជា «ហត់ ចាក ឡូ តែង ម៉ាត់ ដាវ ទ្រង ជីវ ឡឹង មៀង យេរូសាឡឹម ឡាក់ ប៉ាក់ មៀង កាសា ណោះ ពិ»។ ទ្រង ណោះ ឡូដាន់ ខាក់។

២៧ អើ កា ចាក ឡូ រទ្រង ណោះ តាទីច។ ទី សុនសាត អេធីយ៉ូពី ម៉ោញ ដួវ ចាក ទ្រង ណោះ ដេល អើ ណោះ ពូ កាយ៉ា * អើ ប្រឹក កាន រ៉ាងហៃ រ៉ាស អំប៉ាស ម៉ះ សាដាច់ អង់កាន់ ឡាក់ សាដាច់ រ៉ាងហៃ ពឹង ប៉ាថេត អេធីយ៉ូ ពី។ អើ ស៊ីត ឡឹង សាប្រឹះ ប៉ានេ ប្រ្រឹះ បិកកាតយ័ ប៉ាក់ មៀង យេរូសាឡឹម។

២៨ អើ ជិះ រ៉ាតេរី សេះ អន់ដើរ អាន ផាប រ៉ាគីយ ប្រ្រឹះ សិច អេសាយ អន់ដើរ។

២៩ ផះ ណោះ ប៉ាដាត ប៉ាលីង ប្រ្រឹះ រ៉ះ កា ភីលីប ជា «ហត់ ឡាក់ អន់ ក្បាម ប៉ាក់ រ៉ាតេរី តោ ពិ»។

៣០ ភីលីប កា តាយ៉ូប ពូយ តាន រ៉ាតេរី ណោះ កាតាំង អើ អាន ផាប រ៉ាគីយ ប្រ្រឹះ អេសាយ។ ភីលីប កា អំប័ញ ជា «អីស ហ្លួង ដេល ប សារ អីស អាន ណោះ?» ៣១ អើ តើល ជា «នីច ម៉ាញ ចឹង អូ ហ្លួង ខង អូ ទី ពៀ រ៉ះ កា អាញ ឡាក់»។ អើ កា ជៀក ភីលីប ហារ ជិះ រ៉ាតេរី អន់ខូ លូ អើ។

៣២ សារ អើ អាន ណោះ យី នីអៀះ

«អើ ណោះ ពូ ចឹង រ៉ុប អ្យក់ ឡាក់ ជីន ពឹង តិ ពូ

ឡាក់ កា ពូ អ្យក់ ចៀម ចឹង ឡាក់ ប៉ាន់តោ។

អើ អូ កាកាប អុះ

ឡាក់ កា គន ចៀម អ្នែ គ្រីយ ហះ ផ្កីវ បក់ កាត់ សក់ អើ។

៣៣ ពូ កាប សាតោះ បីដាយ អើ

លូ ពូ តាតស៊ិន សារ កា អើ អូ ត្រង់ អុះ។

អូ ទី ពៀ អុះ រ៉ះ សារ ផ្លង់ រ៉ាច់ អើ អុះ

ខង ពូ ប៉ាន់តោ អើ កេះ»។†

៣៤ សុនសាត អេធីយ៉ូពី ណោះ អំប័ញ លូ ភីលីប ជា «អាញ ប៉រ អំប័ញ អីស រ៉ាគីយ ប្រ្រឹះ កាប នីអៀ អើ បិច រ៉ះ ឡឹង សារ ពៀ? អើ បិច រ៉ះ ឡឹង ឡូកោ អើ ទៅ ញ៉ា បិច រ៉ះ ឡឹង សារ ពូ អន់ខៀត ណារ៉ូ?»

៣៥ ភីលីប កា អ្យក់ សារ ណោះ ទៅ ភៀ រ៉ះ សារ ដាក់ ឡឹង យីស៊ូ អន់ កា អើ។

៣៦-៣៧ អន់ខែ ចាក ឡូ ប៉ាក់ ម៉ាត់ ប៉ាក់ ទីល ចារ ទី ខៀក សុនសាត អេធីយ៉ូពី ណោះ កាប ជា «ហៃ ហះ អា ទី ខៀក ទី សារ ញ៉ា ចឹង ប្រឹក អូ អន់ អីស ប៉ាងហុំ អាញ ប?»*

៣៨ អើ កា ប្រើ ពូ តាវ រ៉ាតេរី អើ លូ ភីលីប កា ជីវ ពឹង ខៀក កេះ ណោះ ភីលីប កា ប៉ាងហុំ អើ តាទីច ហង។

៣៩ ប៉ាក់ អន់ខែ ហារ ពឹង តោក កេះ ប៉ាដាត ប៉ាលីង ប្រ្រឹះ បិកកាតយ័ អ្យក់ ឡាក់ ភីលីប ឡឹង ចារ ណោះ តា តិង ប៉ាណូស កាយ៉ា ណោះ អូ ប៉ប័ ភីលីប ណារ៉ូ ហង អើ កា ចាក ឡាក់ ណារ៉ូ ទីប ទី ពុត ហោក រ៉ាត់។

៤០ កាប៉ាច ភីលីប ប៉ាក់ អើ ហ្លួង ប៉ាណូស កេះ អើ ប៉ប័ ឡូកោ អើ អ្នែ ប៉ាក់ មៀង អាសូត ឡុក។ ឡែង ឡឹង ណោះ អើ ចាក ណារ៉ូ ទីប រ៉ះ សារ ដាក់ ឡឹង យីស៊ូ រ៉ប ស្រុក កេះ លើយ ទីល មៀង កេសា រៀ។

៩

សារ សូល ម៉ុត សៀ យីស៊ូ

១ ផះ រ៉ាងរ៉ាង ណោះ សូល យីត ដឹង កាប អីក លូ បិច ប៉ាន់តោ ម្លត សៀ យីស៊ូ លើយ។ អើ ឡាក់ ប៉ាក់ ម៉ែត ក្រាក់ រ៉ាម៉ះ ប្រ្រឹះ

* ៨:២៧ ៨:២៧ រ៉ាងរ៉ាង ណោះ ពូ យើយ កាយ៉ា កាម៉ាក់ ឡាក់ ប្រឹក ងារ ប្រឹក កាន ពឹង ហី សាដាច់។ † ៨:៣៣ ៨:៣២-៣៣ សារ អា ឡុច ឡឹង អេសាយ ៥៣:៧-៨។ ‡ ៨:៣៦-៣៧ ៨:៣៦-៣៧ ហ្វា ពូ ច្រាត់ លូ តិ ម៉ោញ ចំលួន ផែម ប៉ានីរ ផោះ ភីលីប រ៉ះ កា អើ ជា «ជា អីស សៀ តាទីច ទី ពុត ភៀក កេះ អាញ ប៉ាងហុំ អីស ទី ហង»។ អើ តើល ជា «អាញ សៀ កេះ កា យីស៊ូ គ្រិះ ឡាក់ គន ប្រ្រឹះ បិកកាតយ័ ណោះ»។

២ ប៉រ ចាបាប ម៉ុត កាណាង រោង អន់ទៀតៗ ម៉ែ សុនសាត អ៊ីស្រាអែល កាណាង មៀង ដាម៉ែ អ្នក ផែត បំបំ ម្នាក់ សៀ យីស៊ី បក់ អន់ដា អ្នក ហះ ចារ ណោះ យី៖ កាម៉ាក់ លើ អង់កាន់ កាតាម អែរ ចឹង រ៉ុប កត់ ចត់ អ្នក ស៊ីត ប៉ាក់ មៀង យេរូសាឡឹម។

៣ ផ្ទះ អែរ ចាក ឡា ក្បាម ចឹង ទីល ប៉ាក់ មៀង ដាម៉ែ កេះ ផាឌី កា ទី តាតារ ត្នាក់ ឡើង ប្លែង ជុំ អែរ ឡូត។

៤ អែរ កា បក់ កេះណោះ កាតាំង ប៉ានីរ កាប លូ អែរ ផា «អី សូល ញ៉ា ត្រត់ អីស ប្រឹក្ច បាប អាញ ?»

៥-៦ សូល តើល ផា «អី ពី តាំងឡា ញ៉ា អីស ណោះ ?» ប៉ានីរ ណោះ កា តើល ផា «អាញ សិច យីស៊ី ឡាក់ អីស អ្នក ប្រឹក្ច បាប។ * ហត់ អ្នក ចាក ម៉ុត កាណាង មៀង តោ។ ប៉ាក់ ចារ ណោះ ចឹង ទី ពូ រ៉ែ កា អីស ត្រត់ ប្រឹក្ច នីចម អន់ដា»។

៧ កាប៉ាច ម្នាក់ ចាក អន់ខ្ល លូ សូល អន់ខែ កា តារ អ្នក ត្រឹយ អ្នក ចឹង កាប នីចម អុះ អន់ខែ កាតាំង ដឹង ប៉ានីរ ហះ កា អ្នក បំបំ ទី ញ៉ា អុះ។

៨ សូល កា អ្នក យី៖ អែរ ខំ រ៉ាល ម៉ាត់ នីចម កាតាម កា អែរ ហៃ អ្នក បំបំ អុះ ណោះ ហង បះ ពូ ទុង តី អែរ ចាក ម៉ុត កាណាង មៀង ដាម៉ែ។

៩ រ៉ុងរ៉ុង ប្លែង ងារ អែរ ហៃ កាណាត ញ៉ា កា អ្នក បំបំ អុះ លូ អ្នក អែត ទៀត អុ សា សាណា ញ៉ា ដេល។

១០ កាណាង មៀង ដាម៉ែ ណោះ ទី បក់ សៀ យីស៊ី ម៉ោញ ដូរ សិច អែរ អាណាណោះ។ យីស៊ី តាំបាង ឡាកោ អន់ អែរ បំបំ លូ អែរ អែរ ផា «អី អាណាណោះ»។ អែរ តើល ផា «ញ៉ា ពី តាំងឡា»។

១១ យីស៊ី រ៉ែ កា អែរ ផា «ហត់ ឡាក់ ប៉ាក់ ទ្រង ឡាក់ ពូ អែរ ផា ទ្រង ត្រង់ កេះណោះ ណារាំង អំបំញ៉ា ប៉ាណូស បក់ សិច សូល ឡើង មៀង តើសុះ អែរ អ្នក កាណាង ហី យូង ផ្ទះ អ្នក ម៉ន់ អែរ អាញ។

១២ អែរ ទី អំបំ បំបំ កាម៉ាក់ ម៉ោញ ដូរ សិច អាណាណោះ ម៉ុត ម៉ន់ សាប៉ាក់ ពីង អែរ កៀ អន់ ម៉ាត់ អែរ តាតារ ណារ៉ូ»។

១៣ អាណាណោះ អែរ តើល ផា «អី ពី តាំងឡា អាញ កាតាំង ពូ រៀង ដូរ រ៉ែ ផា ប៉ាណូស អា អែរ ប្រឹក្ច អុ ដាក់ កេង ខាក់ កា ម្នាក់ សៀ អីស ប៉ាក់ មៀង យេរូសាឡឹម តោ។

១៤ អែរ ឡាក់ ប៉ាក់ អា អែរ បំបំ ចាបាប ឡើង ម្នាក់ ម៉ែត ក្រាត់ រ៉ាម៉ែ ប្រ្ទ្ទ្ទ កេះ កៀ សាំរ៉ាប់ ណារាំង រ៉ុប ម្នាក់ បក់ ម៉ន់ អែរ អីស»។

១៥ ហះកា យីស៊ី តើល អែរ ផា «ហត់ ចាក ឡាក់ ពិ ខង អាញ រើស អ្នក ប៉ាណូស អា កៀ ប្រើ អែរ ឡាក់ រ៉ែ អន់ ពូ អន់ ហ្គាល់ សិច អាញ កា សុនសាត អន់ទៀត លូ កា សាដាច់ អន់ទៀតៗ ទីប កា សុនសាត អ៊ីស្រាអែល ដេល។

១៦ អាញ ចឹង ប្រឹក្ច អន់ អែរ អ្នក អន់តត់ ផា អែរ ចឹង ទី សារ ឡាក់ ចាក រៀង ញូន អាញ»។

១៧ អាណាណោះ កា ឡាក់ តាទីច។ ប៉ាក់ ទីល ហី ណោះ កេះ អែរ ម៉ុត សាប៉ាក់ សូល លូ កាប ផា «អី ម៉ី សូល យី ស៊ី ឡាក់ ពី តាំងឡា ពិន តាំបាង ឡាកោ អន់ អីស បំបំ ផ្ទះ អីស ចាក រទ្រង ពែ អែរ ប្រើ អាញ ឡាក់ ប៉ាក់ អា កៀ អន់ ម៉ាត់ អីស ដាក់ តាតារ ហៃ បំបំ ណារ៉ូ លូ អន់ អីស ទី ប៉ាដាត ប៉ាលីង ប្រ្ទ្ទ្ទ ដាក់ កាខាក់ ម៉ុត ប៉ាណាំ ពុត ពៀក អីស ដេល»។

១៨ ម៉ោញ ទ្រ ឡើង ណោះ ទី កាណាត ឡាក់ កា អង់តែប កា ហ្រង ឡើង ម៉ាត់ សូល ផាឌី ម៉ាត់ សូល តាតារ ឡូត ហៃ បំបំ ណារ៉ូ។ អែរ កា អ្នក កេះណោះ អាណាណោះ ប៉ាំងហុំ អែរ។

១៩ កេះណោះ អែរ សា សាណា កា ទី សាដុំ ណារ៉ូ ហង។

សារ សូល រ៉ែ សារ យីស៊ី ពីង មៀង ដាម៉ែ

សូល អ្នក អន់ខ្ល លូ ម្នាក់ សៀ យីស៊ី ឡាក់ អ្នក កាណាង មៀង ដាម៉ែ ណោះ ទុញ ងារ។

២០ សាត់ អែរ ដាក់ កេះ ណោះ អែរ កា ម៉ុត កាណាង រោង អន់ទៀតៗ កៀ រ៉ែ សារ យីស៊ី។ អែរ ផា យីស៊ី អា ហង ឡាក់ គន ប្រ្ទ្ទ្ទ បិកតាតយី។

២១ ទី ម្នាក់ បក់ ផ្ទះ អ្នក សាប៉ាក់ អែរ រ៉ែ ណោះ ពូ ញូន ខាក់ ទីប អំបំញ៉ា លូ គូប សោប ផា «ញ៉ា អ្នក ត្រត់ អែរ អា ហង ប ឡាក់ ចាំឡាយ ម្នាក់ បក់ ម៉ន់ អែរ យីស៊ី អ្នក ប៉ាក់ មៀង យេរូសាឡឹម តោ ? ញូន កា សារ អា ហង បះ អែរ ឡាក់ ប៉ាក់ អា កៀ ណារាំង រ៉ុប អន់ខែ ជីន អន់ កា ម្នាក់ ម៉ែត ក្រាត់ រ៉ាម៉ែ ប្រ្ទ្ទ្ទ ដេល»។

២២ យី៖ នីចម កាតាម សូល ហែង ទី ពុត ខិន កាខាក់ អែរ រ៉ែ ប៉ាឡាក់ កា សុនសាត អ៊ីស្រាអែល ឡាក់ អ្នក កាណាង មៀង ដាម៉ែ ណោះ ផា យីស៊ី អា ហង យី បក់ ប្រ្ទ្ទ្ទ រើស អន់ ប្រឹក្ច សាដាច់ ណោះ ប្រឹក្ច អន់ អន់ខែ អ្នក តើល អុះ។

២៣ ប៉ាក់ ទុញ ងារ ឡើង ណោះ ណារ៉ូ ម្នាក់ សុនសាត អ៊ីស្រាអែល ពិកសា គូប សោប កៀ ចឹង ប៉ាន់តោ អ្នក សូល។

* ៩:៥-៦ ៩:៥-៦ ហ្នា ពូ ត្រាត់ លូ តី ម៉ោញ ចំលួន ពែម ប៉ានីរ ផាះ អីស ចាត់ ប៉ាលយ ឡាញ នីអៀ ណោះ អីស ចឹង អីត ប៉ាណាប ហង»។ អែរ អ្នក រ៉ាតែ លូ ញា ម្នាក់ អែរ អំបំញ៉ា ផា «អី ពី តាំងឡា នីចម អីស បិច កា អាញ ប្រឹក្ច ?» យីស៊ី កា តើល ផា។

២៤ ហះកា សូល អ្នក ដេល សារ អន់ខែ យឹត ណោះ។ អន់ខែ ងៃ ក្បាត់ ហះ អំប៉ារ ទ្រុក ម្យ៉ែង ទីប កាម៉ាំង ទីប កា ដារ ភ្លឺ ចឹង ប៉ាន់តោ អើ។

២៥ ហះកា ប៉ាត់ កាម៉ាំង ម្នាក់ សឹះ អើ អ្នក ពុង ម៉ោញ ប្រើ សូល ម៉ុត ងៃ កេះណោះ ប៉ាប្រូ ជីវ ឡឹង ទ្រុក តែង ឡឹង ម្យ៉ែង។

សារ សូល ឡាំ ងៃ ប៉ាត់ ម្យ៉ែង យេរូសាឡឹម

២៦ កេះណោះ សូល ឡាំ ប៉ាត់ ម្យ៉ែង យេរូសាឡឹម ផះ ងៃ ប៉ាត់ ណោះ អើ ខំ បិច ម៉ុត ងៃ អន់ខ្ល លូ ម្នាក់ សៀ យីស៊ី ដេល ហះកា ពូ អ្នក កា អើ ទិខ្ល ខង ពូ អូ សៀ ជា អើ សៀ យីស៊ី អុះ។

២៧ ហះកា បាណាបះ អ្នក សូល ប៉ាណាំ អើ ឡាំ ប៉ាត់ ម្នាក់ រំ ប៉ាតាង យីស៊ី លូ រំ កា ពូ ឡឹង សារ សូល បំប៉ យីស៊ី ផះ អើ ចាក រំទ្រង ពៃ លូ សារ យីស៊ី កាកាប លូ អើ លូ រំ សារ សូល ខិន រំ សារ យីស៊ី ផះ ងៃ ប៉ាត់ ម្យ៉ែង ដាម៉ះ ពៃ ដេល។

២៨ សូល កា ងៃ អន់ខ្ល លូ ម្នាក់ រំ ប៉ាតាង យីស៊ី លូ ចាក សឹត ចាក ឡាំ កាណុង ម្យ៉ែង យេរូសាឡឹម ទីប ទី ពុត ខិន រំ សារ យីស៊ី ដេល។

២៩ អើ កាប ប៉ាតែក លូ សុនសាត អ៊ីស្រាអែល ឡាក់ កាប សុនសាត ក្រិក ហះកា ម្នាក់ ណោះ ប៉ាណាំ គូប បិច ប៉ាន់ តោ អើ។

៣០ ប៉ាត់ ម្នាក់ សៀ អ្នក ឡឹង សារ អា កេះ អន់ខែ ឡាំ ជីវ អើ គិត ម្យ៉ែង កេសារៀ កេះណោះ អន់ អើ ឡាំ ប៉ាត់ ម្យ៉ែង តើសុះ ណារ៉ូ។

៣១ ក្រុំ ហៀន សារ ប្រ្លឹះ ទី សារ សាណុក សារ៉ាក គ្រឹប ចារ កាណុង ខេត យូដា ខេត កាលីឡេ លូ ខេត សាម៉ា រី លូ អន់ខែ សៀ ហ៊ែង ខាក់។ អន់ខែ ទី ចំលួន ហ៊ែង អៀង ញន កា អន់ខែ ងៃ អ្នក កូតិ កា ប្រ្លឹះ បិកកាតយី លូ ញន កា ប៉ាដាតិ ប៉ាលីង ប្រ្លឹះ ដាក់ កាខាក់ តង អន់ខែ អន់ ទី ពុត ខិន។

សារ ពេត្រុះ តាត់ អន់ដាក់ អេណាស

៣២ កាប៉ាច់ ពេត្រុះ ចាក ឡាំ គ្រឹប ចារ លូ ឡាំ ច្នាក់ ម្នាក់ សៀ យីស៊ី ប៉ាត់ តេះ លីដា។

៣៣ ហះ ចារ ណោះ អើ បំប៉ ប៉ាណូស ម៉ោញ ដូរ សិច អេណាស អើ អឹត តោ ជុង តី លូ តែប លើយ ទុញ តាំងហាម សាណាំ កេះ។

៣៤ ពេត្រុះ រំ កា កាម៉ាក់ ណោះ ជា «អី អេណាស យីស៊ី គ្រិះ អើ តាត់ អន់ដាក់ អីស កេះ ហត់ អ្នក ឡុត តាម្មរ ពេល អីស អា ពិ»។ អេណាស កា អ្នក ទូត។

៣៥ កាំឡាំង កាណុង តេះ លីដា ទីណោះ លូ កាំឡាំង ស្រុក ងៃ រចារ សារ៉ុន បំប៉ អើ ដាក់ នីណោះ ពូ កា បិច ពែង ពុត ពៀក សៀ ប្រ្លឹះ បិកកាតយី។

សារ តេប៊ីថា រ៉ុស សឹត ណារ៉ូ

៣៦ ពីង ម្យ៉ែង យ៉ុបប៉ា ទី អង់កាន់ ម៉ោញ ដូរ ឡាក់ សៀ យីស៊ី សិច អើ តេប៊ីថា (ទី ណាំ ជា «រ៉ាម៉ាំង») អើ ប្រឹក ដាក់ លូ អន់ កាណាតិ កា ពូ អៀង។

៣៧ ផះ រ៉ាំងរ៉ាំង ណោះ អើ អឹត កេះណោះ តោ ពូ តាត់ អង់ហុំ ប៉ាទ្រូ អើ កេះ។ ពូ អ្នក ចែក ពីង កាណុង តែង អំ ប៉ាំង។

៣៨ ញន កា តេះ លីដា ក្បាម ម្យ៉ែង យ៉ុបប៉ា ណោះ ហង ប៉ាត់ ម្នាក់ សៀ កាតាំង លោ ជា ពេត្រុះ ងៃ ពីង តេះ លីដា ណោះ អន់ខែ កា ប្រើ គូប អន់ខែ ពៀរ ដូរ ឡាំ ឡោម ពេត្រុះ ជា «បំរ អីស ឡាំ ទីល ប៉ាត់ ចារ ញិន ស្រីស។ ណើ»។

៣៩ ពេត្រុះ កា ឡាំ លូ អន់ខែ ពៀរ ដូរ ណោះ ទូត។ ប៉ាត់ អើ ទីល កេះ ពូ ជៀក អើ ហារ ងៃ ពីង កាណុង តែង អំប៉ាំង។ ម្នាក់ អង់កាន់ អន់ត្រោ ប៉ាណាំ គូប ម៉ុត ក្បាម អើ ទីប ញ៉ាំ សោក លូ តាបាង អារ សាំប៉ាក់ លូ អារ គ្រិន ឡាក់ តេប៊ីថា ទី ជិង អន់ ផះ ងៃ អន់ខ្ល លូ អន់ខែ ពៃ។

៤០ ពេត្រុះ ប្រើ ពូ ឡាក់ ប៉ាត់ ឡឹង ទិខ្ល អើ ជន តាកុល ម៉ន់ ឡោម ប្រ្លឹះ កេះណោះ កាលែង ប៉ាត់ ប៉ាទ្រូ លូ កាប ជា «អី តេប៊ីថា អ្នក ពិ»។ អង់កាន់ ណោះ កា រ៉ាល ម៉ាត់ ផះ អើ បំប៉ ពេត្រុះ កា អ្នក អង់ងៃ ទូត។

៤១ ពេត្រុះ ចឹក តី អើ អង់ អ្នក អន់តារ កេះណោះ អើ ម្នាក់ សៀ យីស៊ី លូ ម្នាក់ អង់កាន់ អន់ត្រោ ម៉ុត ប៉ាត់ អើ កេះ ណោះ អន់ អន់ខែ បំប៉ តេប៊ីថា រ៉ុស សឹត កេះ។

៤២ ប៉ាណូស កាណុង ម្យ៉ែង យ៉ុបប៉ា អៀង ដូរ អ្នក ឡឹង សារ អា លូ ទី ប៉ាណូស អៀង ដូរ សៀ យីស៊ី។

៤៣ ពេត្រុះ កា អ្នែ ពឹង មៀង យ៉ុបប៉ា ទុញ ងារ ណារ្ណ អ៊ែ អ្នែ ពឹង ហី ស៊ីម៉ុន ឡាក់ ប៉ាណូស រ៉ាវ រ៉ាន់ដាប់ អង់ការ អ្សា ។

១០

សារ បិយ ប្រ្លឹះ តាំបាង ឡាកោ អន់ កា កូនេលៀស ប៉ប

១ អ្នែ ប៉ាក់ មៀង កេសារៀ ទី សុនសាត រ៉ូម ម៉ោញ ដូវ សិច អ៊ែ កូនេលៀស អ៊ែ ឡាក់ ម៉ែត តាហាន តាប៉ល តា ហាន អ៊ែ ពូ អ៊ែ ផា ក្រី តាហាន អ៊ីតាលី។

២ អ៊ែ លូ គន កាម៉ាញ អ៊ែ អន់ខែ អ្សិល កូតី អ្សុត កា ប្រ្លឹះ បិកកាតយី អ៊ែ ឌុ អន់ កាណាតី កា មូត ថុក ញ៉ាក លូ ម៉ន់ ឡោម ប្រ្លឹះ រ៉ប ដាវ ដេល។

៣ ទី ដាវ ម៉ោញ រ៉ាងរ៉ាង មង ប៉ែង កាដាច បិយ ប្រ្លឹះ បិកកាតយី ម៉ោញ ដូវ តាំបាង ឡាកោ អន់ កា អ៊ែ ប៉ប ឡាក់ កៗ បិយ ណោះ ម៉ុត ប៉ាក់ ហី អ៊ែ លូ អ៊ែ អ៊ែ ផា «អី កូនេលៀស»។

៤ អ៊ែ ប៉ាញ ចាក់ ហែ បិយ ប្រ្លឹះ ណោះ ទីប អ្សុត កាខាក់ កេះណោះ កាប ផា «អី ពី តាំងឡា ទី សារ ញ៉ា ?» បិយ ប្រ្លឹះ តើល អ៊ែ ផា «ប្រ្លឹះ បិកកាតយី សាំយ៉ាង កេះ សារ អីស ម៉ន់ ឡោម ពែ កាណាតី អីស អន់ កា ពូ ណោះ កា អ៊ែ អ្ន ពីល ដេល។

៥ ទីល នីណោះ ហត់ អីស ប្រើ ពូ ឡាក់ ប៉ាក់ មៀង យ៉ុបប៉ា កិញអៀ ហង រ៉ះ កា កាម៉ាក់ ម៉ោញ ដូវ សិច ស៊ីម៉ុន ឡាក់ ពូ អ៊ែ ផា ពេត្រុះ ប្រើ ឡាក់ ប៉ាក់ អា។

៦ អ៊ែ អ្នែ ពឹង ហី ស៊ីម៉ុន ឡាក់ ប៉ាណូស រ៉ាវ រ៉ាន់ដាប់ អង់ការ អ្សា ហី អ៊ែ ណោះ ហះ ហាង សាឡីត សាឡាយ * ។

៧ ប៉ាក់ បិយ ប្រ្លឹះ ឡាក់ កាតាប លូ អ៊ែ ចាក ឡាច រ៉ាវ៉ាច កេះ អ៊ែ អ៊ែ ទុច ពៀវ ដូវ លូ តាហាន ម៉ោញ ដូវ កាណាង កាំឡាំង មូត បក់ អ្នែ ប្រឹកី ងារ កា អ៊ែ តាហាន ណោះ ឡាក់ ប៉ាណូស អ្សិល កូតី អ្សុត កា ប្រ្លឹះ បិកកាតយី ដេល។

៨ អ៊ែ រ៉ះ ទី សារ បិយ ប្រ្លឹះ រ៉ះ កា អ៊ែ ណោះ ហង កេះណោះ ប្រើ អន់ខែ ឡាក់ ប៉ាក់ មៀង យ៉ុបប៉ា។

សារ ប្រ្លឹះ តាំបាង អន់ ពេត្រុះ ប៉ប សែម អ្សា

៩ ប៉ាក់ ដាវ តាយ៉ាង អន់ខែ ចាក ក្សាមី ចឹង ទីល មៀង យ៉ុបប៉ា កេះ។ កាប៉ាច ពេត្រុះ ឡាក់ អ្នែ ពឹង ហី ប៉ាក់ ដាវ ប៉ង កេះ អ៊ែ កា ហារ ពឹង អន់តល ហី កៀ ម៉ន់។

១០ ផះ ណោះ អ៊ែ ឡាឃ៊ុត បិច សា សាណា ខាក់ ហះកា ផះ ពូ ទ្រៀម សាណា សាណិត អន់ កា អ៊ែ ណោះ អ៊ែ កា អូ ហ្លាង ប៉ាណូស ញុន កា ប្រ្លឹះ ប៉ាំងខ្លាង។

១១ កេះណោះ ប្រ្លឹះ តាំបាង អន់ អ៊ែ ប៉ប ប្លែង តាលុះ ញឹង លូ ប៉ប កាណាតី តិស ឡាក់ កា កាណាតី ពូ ត្រាក់ អំបាំង ត្រេ ពូ កត់ កាន់ខុង ទី ប៉ាន់ ជួច ប៉ាប្រូ ជីវ ឡឹង ប្លែង ទីល ប៉ាក់ កេះ។

១២ ពឹង កាណាតី ណោះ ទី កាណាតី ជុង ប៉ាន់ ទី សែម លូ ទី កាណាតី រ៉ាវ៉ាវ ត្រឹប នែវ។

១៣ កេះណោះ អ៊ែ កាតាំង ប៉ានីវ រ៉ះ ផា «អី ពេត្រុះ ហត់ ប៉ាន់តោ កាណាតី អា ពុះ សា ពិ»។

១៤ ហះកា ពេត្រុះ តើល ផា «អូ អុះ ពី តាំងឡា អាញ អូ យើយ សា កាណាតី ញ៉ា ឡាក់ ចាបាច អូ អន់ សា លូ កា ណាតី អូ ដាក់ ណោះ អុះ»។

១៥ ប៉ានីវ ណោះ រ៉ះ កា អ៊ែ ណារ្ណ ផា «កាណាតី ញ៉ា ឡាក់ ប្រ្លឹះ បិកកាតយី ទី តាត់ អន់ដាក់ កេះ អីស អូ ត្រត់ ផា កាណាតី អូ ដាក់ អុះ»។

១៦ សារ ណោះ កើត ពី ទីល ប៉ែង ទង កេះណោះ អ្សក់ ហារ កាណាតី ណោះ ពឹង ប្លែង ណារ្ណ។

១៧ ប៉ាណូស ប៉ែង ដូវ ឡាក់ កូនេលៀស ប្រើ ឡាក់ អន់ខែ អំបញ្ច ណាំង ហី ស៊ីម៉ុន។ ផះ ណោះ ពេត្រុះ អ្នែ យីត ឡឹង សារ អ៊ែ ប៉ប ណោះ ចឹង កើត នីចម ផាឌី អន់ខែ ប៉ែង ដូវ កា ពី ទីល អន់តាវ ហះ អំបារ ហី អ៊ែ។

១៨ អន់ខែ អំបញ្ច តុត ពុត ផា «រតី ស៊ីម៉ុន ឡាក់ ពូ អ៊ែ ផា ពេត្រុះ អ៊ែ អ្នែ ពឹង ហី អា ប ?»

១៩ ផះ ពេត្រុះ អ្នែ យីត ឡឹង សារ អ៊ែ ប៉ប ណោះ ប៉ាដាតី ប៉ាលីង ប្រ្លឹះ រ៉ះ កា អ៊ែ ផា «ហែ ទី ប៉ាណូស ប៉ែង ដូវ ពី ណាំង អីស។

២០ ហត់ ជីវ ប៉ាក់ កេះ ចាក អន់ខូ លូ អន់ខែ ពិ ជែ ប៉ាំងក្រូ ហង ខង អាញ អា ហង ប្រើ អន់ខែ ពិ»។

២១ ពេត្រុះ កា ជីវ ប៉ាក់ អន់ខែ លូ រ៉ះ ផា «អាញ អា ហង ឡាក់ អន់ដីស ណាំង ណោះ អន់ដីស ពី ប៉ាក់ អា ទី សារ ញ៉ា ?»

† ៩:៤៣ ៩:៤៣ ពូ រ៉ាវ រ៉ាន់ដាប់ អង់ការ អ្សា សារ៉ាប ប្រឹកី កីប ប្រឹកី កាតិប ប្រឹកី កាតាប ប្រឹកី ម៉ាអ៊ែវ។ * ១០:៦ ១០:៦ ហ្វា ពូ ត្រាត់ លូ តី ម៉ោញ ចំលួន ឆែម ប៉ានីវ ផាវ អ៊ែ ពឹង រ៉ះ កា អីស ឡឹង ងារ ឡាក់ អីស ចឹង ត្រត់ ប្រឹកី នីចម ណោះ ។ † ១០:៩ ១០:៩ ហី សុនសាត ពូ ទី អន់តល សា អ៊ែ ពូ យើយ ហារ អ្នែ ពឹង អន់តល ដេល។

២២ អន់ខែ តើល ជា «រតី កូនលៀស ឡាក់ ម៉ែត តាហាន ប្រើ ញីន ពីរ អើ ឡាក់ ប៉ាណូស ដាក់ ត្រង់ លូ អ្សិល ក្នុង អ្សក កា ប្រ្រ៖ បិកកាតយ័ ដេល ម្នាក់ សុនសាត អ៊ីស្រាអែល ប៉ានេ អើ គ្រីប ដូរ។ ទី បី យប្រ្រ៖ ម៉ោញ ដូរ រ៖ កា រតី កូនលៀស ប្រើ ឡាក់ រ៖ កា អីស ប្រើ ឡាក់ ប៉ាក់ ហី អើ ភ្លើ សាំយ៉ាង អីស រ៖ សារ»។

២៣ ពេត្រុះ ជៀក អន់ខែ ម៉ុត កាណុង ហី អន់ អន់ខែ ដំ ហះ ណោះ ម៉ោញ ម៉ាង។

សារ ពេត្រុះ ឡាក់ ចាចាក ប៉ាក់ ហី កូនលៀស

ប៉ាក់ តាយ៉ាង ពេត្រុះ ឡាក់ ព្យយ អន់ខែ ទីប ទី ម្នាក់ ស្មៅ អ្នែ កាណុង មឿង យ៉ុបប៉ា ណោះ បក់ អន់ដា ឡាក់ អន់ខ្ល ដេល។

២៤ ប៉ាក់ ដាវ យ៉ាង តោ ណារ អន់ខែ កា ទីល ប៉ាក់ មឿង កេសារៀ។ កាប៉ាច់ រតី កូនលៀស អើ ជៀក អុះ មី ក្នុប ចាង ឡាក់ ប៉ាក់ ហី អើ អ្នែ ក្បាក់ សាណាង អន់ខែ។

២៥ ផះ ពេត្រុះ ទីល រតី កូនលៀស កា ឡាក់ ហាប់ អើ លូ កាដាប សាំប្រ្រ៖ ហះ ជុង អើ។

២៦ ហះកា ពេត្រុះ ប៉ោក អើ ប្រើ អ្សរ លូ កាប ជា «អាញ កា ប៉ាណូស និះទៅ ដេល»។

២៧ ពេត្រុះ ចាក ម៉ុត ពីង ហី ទីប រ៖ សារ លូ រតី កូនលៀស អន់ដើរ កេះណោះ អើ បប្រ៖ ប៉ាណូស អៀង ដូរ អ្នែ ប៉ាក់ ក្នុប សោប។

២៨ អើ កាកប លូ ពូ ជា «អន់ដីស អ្នែ កេះ ចាបាប សុនសាត អ៊ីស្រាអែល អូ អន់ ញីន រ៉ាវង លូ សុនសាត អន់ទៀត លូ អូ អន់ ម៉ុត កាណុង ហី ពូ អុះ ហះកា ប្រ្រ៖ រ៖ កា អាញ ជា អូ អន់ យឹត ជា ប៉ាណូស បក់ ចំ អូ ដាក់ ណោះ អុះ។

២៩ ណោះ ហង បះ ផះ អាញ បប្រ៖ អន់ដីស ឡាក់ រ៖ កា អាញ ពៃ អាញ ឡាក់ ទ្វក អូ ប៉ាតែក អុះ។ ទីល នីណោះ អាញ អំបញ្ច អន់ដីស អន់ដីស ប្រើ អាញ ឡាក់ ប៉ាក់ អា ទី សារ ញ៉ា ?»។

៣០ រតី កូនលៀស រ៖ ជា «រ៉ាងរ៉ាង បែង ប៉ាន់ ដាវ ពៃ ផះ អាញ អ្នែ ម៉ន់ អើ ប្រ្រ៖ កាណុង ហី អាញ ផះ រ៉ាងរ៉ាង មង បែង កាដាច ទី កាម៉ាក់ ម៉ោញ ដូរ កាសីប ពៀត ខោ អាវ តាតារ ត្នាក់ អន់តារ ហះ អ៊ីរ អាញ លូ រ៖ ជា

៣១ «អី កូនលៀស ប្រ្រ៖ បិកកាតយ័ សាំយ៉ាង កេះ សារ អីស ម៉ន់ ទ្វោម ពៃ កាណាត អីស អន់ កា ពូ ណោះ កា អើ អូ ពីល ដេល។

៣២ ទីល នីណោះ ហត់ អីស ប្រើ ពូ ឡាក់ ប៉ាក់ មឿង យ៉ុបប៉ា រ៖ កា ស៊ីម៉ុន ឡាក់ ពូ អន់ សិច ជា ពេត្រុះ ប្រើ ឡាក់ ប៉ាក់ អា កិញអៀ ហង។ អើ អ្នែ ពីង ហី ស៊ីម៉ុន ឡាក់ ប៉ាណូស រ៉ាវ រ៉ាន់ដាប អងការ អ្សាក់ ហី អើ ណោះ ហះ ហាង សាឡី គ សាឡាយ»។

៣៣ ទីល នីណោះ អាញ កា ប្រើ ពូ ឡាក់ រ៖ កា អីស ទ្វក ដាក់ កេះ អីស ពីរ អា។ កិញអៀ អា ញីន ទិខ្ល អ្នែ ហះ ម៉ាក់ ប្រ្រ៖ បិកកាតយ័ ក្បាក់ សាំយ៉ាង ទី សារ ឡាក់ ប្រ្រ៖ ទី រ៖ ពីង អីស»។

៣៤ ណោះ ពេត្រុះ កាប ជា «កិញអៀ អា អាញ ហ្លួង កេះ ប្រ្រ៖ បិកកាតយ័ បិច កា ប៉ាណូស ទិខ្ល អូ រឿស ម៉ាក់ អុះ។

៣៥ គ្រីប សុនសាត ចំ កាតាម អ្សក កា ពៀ អ្សិល ក្នុង អ្សក កា ប្រ្រ៖ បិកកាតយ័ លូ ប្រ័ត ដាក់ យី ត្រត់ ពុត ប្រ្រ៖ ហង។

៣៦ អន់ដីស កា អូ កេះ ដេល ប្រ្រ៖ បិកកាតយ័ អន់ ប៉ានីរ អើ ពីង សុនសាត អ៊ីស្រាអែល រ៖ ឡីង សារ ដាក់ លូ សារ សាណា កាសាក់ ញន យីស៊ី គ្រិះ ឡាក់ ពី តាំងឡាក់ ប៉ាណូស ទិខ្ល។

៣៧ អន់ដីស កា អូ កេះ ដេល ឡីង សារ ឡាក់ ទី កើត ប៉ាញ ទីប ចារ សុនសាត អ៊ីស្រាអែល អ្នែ ឡាក់ សារ ទី កើត ឡីង ខេត កាលីឡេ អន់តីត ឡីង រតី យូហាន ទី រ៖ ឡីង សារ អើ ត្រត់ ប៉ាងហុ ពូ ណោះ ពៃ។

៣៨ យី ឡីង សារ យីស៊ី ឡីង តេះ ណាសារែត ឡាក់ ប្រ្រ៖ បិកកាតយ័ រឿស ប្រើ ប្រ័ត សាដាច់ ទីប អន់ ប៉ាដាត ប៉ា លីង អើ ដាក់ កាខាក់ លូ សារ អំរ៉ាញ អីញ កា អើ។ អន់ដីស កា អូ ដេល យីស៊ី ចាក ឡីង ចារ ម៉ោញ ឡាក់ ប៉ាក់ ចារ ម៉ោញ ទីប ប្រ័ត ងារ ដាក់ លូ តាក់ អន់ដាក់ ប៉ាណូស ប្រ្រ៖ ប្រ័ត ទិខ្ល ដេល ខង ប្រ្រ៖ បិកកាតយ័ អ្នែ អន់ខ្ល លូ អើ។

៣៩ ញីន អា ឡាក់ ជាញ៉ាន ទី បប្រ៖ ងារ យីស៊ី ប្រ័ត ទីណោះ ពីង មឿង យេរូសាឡឹម លូ ចារ សុនសាត អ៊ីស្រាអែល អន់ទៀត កូរ ណារ ពូ ប៉ាណាក់ ក្នុប ប៉ាន់តោ អើ អន់ទល ពីង អ៊ីង ។

៤០ ហះកា ប៉ាក់ ទីល ដាវ ទី បែង ប្រ្រ៖ បិកកាតយ័ តាក់ អងរីស សីត អើ លូ អន់ អើ តាបាង ឡាក់ អន់ ពូ បប្រ៖

៤១ អូ ត្រត់ អន់ កា ប៉ាណូស ទិខ្ល បប្រ៖ អុះ យី អន់ ដឹង កា ម្នាក់ បក់ ចឹង ប្រ័ត ជាញ៉ាន ឡាក់ ប្រ្រ៖ បិកកាតយ័ ទី រឿស អន់ទ្រួល យី ញីន អា ហង ឡាក់ ទី សា សាណា ទី អែត អន់ខ្ល លូ អើ ឡែង ឡីង អើ រឿស សីត ពៃ។

* ១០:៣៩ ១០:៣៩ អន់ទល ពីង អ៊ីង បប្រ៖ ហៃ សារ អន់ ចាបាប លីក ទី ពៀរ (ចេតិយ/កថា) ២១:២២។

៤២ យីស៊ី ប្រើ ញឹក រំពេច កា ម្នាក់ ប៉ាសុន លូ ប្រើ ញឹក ប្រគំ ផាញ៉ាន រំពេច ប្រ្រៈ ប៊ិកកាតយ៍ ប្រើ អ៊ី តាត់ស៊ុន សារ កា ប៉ាណាស រឺស លូ ប៉ាណាស តៅ ទីខ្លា។

៤៣ ម្នាក់ រ៉ាតិយ ប្រ្រៈ ទីខ្លា ស៊ុត កា រំពេច ឡើង សារ យីស៊ី ផា ទិ បក់ សៀ អ៊ី ប្រ្រៈ ចឹង អូ អ្នក យ៉ូ សារ យថ អន់ខែ ញុន កា អ៊ី»។

៤៤ ផៈ ពេត្រុះ អ្នែ កាកប ផាឌី ប៉ាងាត់ ប៉ាលីង ប្រ្រៈ ដាក់ កាខាត់ ជីវ ម៉ុត ពឹង កាំឡាង បក់ អ្នែ សាំយ៉ាង ប៉ានីរ ប្រ្រៈ ណោះ ទីខ្លា ឡុត។

៤៥ ម្នាក់ សុនសាត អ៊ីស្រាអែល បក់ សៀ យីស៊ី ឡាក់ ឡាក់ អន់ខ្លា លូ ពេត្រុះ ណោះ អន់ខែ ញុម ខាត់ កា ប្រ្រៈ ប៊ិក កាតយ៍ កៅ ប៉ាងាត់ ប៉ាលីង អ៊ី ដាក់ កាខាត់ ជីវ ពឹង សុនសាត អន់ខៀត ដេល

៤៦ ខង អន់ខែ កាតាំង ម្នាក់ ណោះ កាប តាង ឡើង ពូ S លូ ប៉ានេ ប្រ្រៈ ប៊ិកកាតយ៍ ដេល។

៤៧ ណោះ ពេត្រុះ រំពេច កា សុនសាត អ៊ីស្រាអែល ណោះ ផា «អូ ទី ពៀ ចឹង ទីប អូ អន់ ពិន ប៉ាងហុ អន់ខែ ពឹង ទៀក អុះ ខង អន់ខែ ទី ប៉ាងាត់ ប៉ាលីង ប្រ្រៈ ដាក់ កាខាត់ ឡាក់ កា ពិន ដេល»។

៤៨ ពេត្រុះ កា ប្រើ ពូ ប៉ាងហុ ម្នាក់ ណោះ អន់ កេះ ប៉ាសុន យីស៊ី ត្រិះ។ កេះណោះ អន់ខែ ជៀក ពេត្រុះ អ្នែ អន់ខ្លា លូ អន់ខែ អន់ ទី ពៀវ ប៉ែង ដាវ ណាវ។

១១

សារ ពេត្រុះ រំពេច ឡើង សារ សុនសាត អន់ខៀត ឡាក់ សៀ យីស៊ី
១ ម្នាក់ រំពេច យីស៊ី លូ ម្នាក់ សៀ ឡាក់ អ្នែ ពឹង ខេត យូដា អន់ខែ កាតាំង លេវ ផា សុនសាត អន់ខៀត កា សៀ ប៉ានីរ ប្រ្រៈ ប៊ិកកាតយ៍ ដេល។

២ ប៉ាត់ ពេត្រុះ ស៊ីត ប៉ាត់ មៀង យេរូសាឡឹម ណាវ សុនសាត អ៊ីស្រាអែល ឡាក់ ផា ត្រាត់ កាសិត អង់ការ អន់ខែ ឡាក់ កាប កា ពេត្រុះ ផា

៣ «ញ៉ា ត្រាត់ អីស ម៉ុត កាណាង ហី សុនសាត អន់ខៀត ឡាក់ អូ កាសិត អង់ការ ទីប សា សាណា អន់ខ្លា លូ ពូ ដេល»។

៤ ពេត្រុះ កា រំពេច សារ អន់ កា អន់ខែ សាំយ៉ាង ឡើង គុល ទីល ឡុត ផា

៥ «ផៈ អាញ អ្នែ ម៉ន់ ប៉ាត់ មៀង យ៉ុបប៉ា ពៃ អាញ អូ ហ្លួង ប៉ាណាស កេះណោះ ប្រ្រៈ តាំបាង អន់ អាញ ប៉ប កា ណាត់ តីស ឡាក់ កា កាណាត់ ពូ ត្រាត់ អំប៉ាង ត្រេ ពូ គត់ កាន់ខ្លង ទី ប៉ាន់ ដួច ប៉ាប្រូ ជីវ ឡើង ប្លែង ទីល ប៉ាត់ អាញ។

៦ ប៉ាត់ អាញ ហៃ កាខាត់ អាញ ប៉ប កាណាត់ ដុង ប៉ាន់ កាណាត់ ព្រី សែម លូ កាណាត់ រ៉ាវ៉ា។

៧ កេះណោះ អាញ កាតាំង ប៉ានីរ រំពេច ផា "អី ពេត្រុះ ហត់ អ្នក ប៉ាន់តៅ កាណាត់ អា ពុះ សា ពិ"។

៨ ហះកា អាញ តើល ផា "អូ អុះ ពិ តាំងឡា ខង អាញ អូ យើយ សា កាណាត់ ញ៉ា ឡាក់ ចាបាប អូ អន់ សា លូ កាណាត់ អូ ដាក់ ណោះ អុះ"។

៩ ហះកា ប៉ានីរ ណោះ តើល ឡើង ប្លែង ម៉ោញ ទង ណាវ ផា "កាណាត់ ញ៉ា ឡាក់ ប្រ្រៈ ប៊ិកកាតយ៍ ទី តាត់ អន់ដាក់ កេះ អីស អូ ត្រាត់ ផា អូ ដាក់ អុះ"។

១០ សារ ណោះ កើត ពិះ ទីល ប៉ែង ទង កេះណោះ អ្នក ហារ កាណាត់ ណោះ ទិ ពឹង ប្លែង ណាវ។

១១ ផៈ ណោះ ផាឌី ទី ម្នាក់ កាម៉ាត់ ប៉ែង ដូរ ពិះ ឡើង មៀង កេសា ឡើ ឡាក់ ណាវ អាញ អន់ខែ កា ពិះ ទីល ហះ អំប៉ាវ ហី ញឹក អ្នែ ណោះ ឡុត។

១២ ប៉ាងាត់ ប៉ាលីង ប្រ្រៈ រំពេច អាញ ប្រើ ឡាក់ អន់ខ្លា លូ អន់ខែ អូ អន់ រឺស ម៉ាត់ អុះ *។ ទី អុះ ម៉ិ ត្រោ ដូរ អា ឡាក់ អន់ខ្លា លូ អាញ ដេល ញឹក ម៉ុត ពឹង ហី រត់ ណោះ។

១៣ អ៊ី កា រំពេច កា ញឹក ឡើង សារ អ៊ី ប៉ប បិយ ប្រ្រៈ ម៉ោញ ដូរ ម៉ុត កាណាង ហី អ៊ី លូ រំពេច ផា "ហត់ អីស ប្រើ ពូ ឡាក់ ប៉ាត់ មៀង យ៉ុបប៉ា រំពេច កា ស៊ីម៉ុន ឡាក់ ពូ អន់ សិច ផា ពេត្រុះ ប្រើ ឡាក់ ប៉ាត់ អា។

១៤ អ៊ី ចឹង រំពេច ប៉ានីរ ប្រ្រៈ ម៉ាត់ អីស លូ ខាបខ្លា ហី ក្រាន អីស ទីខ្លា ចឹង ទី ប្រ្រៈ តង់ អន់ដីស"។

១៥ ផៈ អាញ កាកប ប៉ាងាត់ ប៉ាលីង ប្រ្រៈ ដាក់ កាខាត់ ជីវ ម៉ុត ពឹង អន់ខែ ឡាក់ កា ម៉ុត អ្នែ ពឹង ពិន ពៃ ដេល។

១៦ ផៈ ណោះ អាញ កា កាចង ឡើង ប៉ានីរ យីស៊ី ឡាក់ ពិ តាំងឡា ពិន ទី រំពេច ផា "រត់ យូហាន ប៉ាងហុ ពូ លូ ទៀក ហះ កា អាញ ចឹង ប៉ាងហុ អន់ដីស លូ ប៉ាងាត់ ប៉ាលីង ប្រ្រៈ ដាក់ កាខាត់ ឡុត"។

S ១០:៤៦ ១០:៤៦ កាប តាង ឡើង ពូ ទី ណាវ ពៀវ ម៉ោញ ផា «កាប សុនសាត អន់ខៀត ឡាក់ អូ អូ កាប អន់ខ្លា» ម៉ោញ ណាវ ផា «កាប គុន បិយ ប្រ្រៈ អូ ត្រាត់ កាប ឡាក់ កា ប៉ាណាស»។ * ១១:១២ ១១:១២ អូ អន់ រឺស ម៉ាត់ អុះ ហ្លា ពូ ត្រាត់ លូ តី ម៉ោញ ចំលួន ត្រាត់ ផា អូ អន់ ប៉ាងត្រូ ប៉ាងត្រាត់ អុះ ។

១៧ ជា ប្រើ៖ ប្រកាសយី អន់ ប៉ាងាត ប៉ាលីង អែរ កា អន់ខែ ឡាក់ កា អែរ អន់ កា ពិន ផេល ផះ សៀ យីស៊ី គ្រិះ ឡាក់ ពី តាំងឡា ពិន អាញ អា ប៉ាណូស នីថម បះ ខិន ទីប ប្រើ៖ ?»។

១៨ ផះ អន់ខែ កាតាំង សារ ណោះ កេះ អន់ខែ ដាក់ ពុត ហង អន់ខែ កា ប៉ាន ប្រើ៖ ប្រកាសយី លូ កាប ជា «យី៖ សុនសាត អន់ខៀត កា ប្រើ៖ អន់ អន់ខែ ប៊ុនពែង ពុត ពៀក ភៀ អន់ ទី អាញ រ៉ុស ដេល»។

សារ ម្នាក់ សៀ យីស៊ី អែរ ពីង មៀង អន់ទីយ៉ុក

១៩ កាប៉ាច់ ម្នាក់ បក់ សាតាក់ តាប្រើ៖ តាប្រើ៖ ញុន កា ពូ ប្រើ៖ អូ ដាក់ កា អន់ខែ ផះ រ៉ាំងរ៉ាំង ពូ ប៉ាន់តោ សាតេ ផាន អន់ខែ ឡាក់ ទីល ប៉ាក់ ខេត ភេនិះ បក់ អន់ដា ទីល ប៉ាក់ តាគាល់ គីប្រើ៖ បក់ អន់ដា ណារ៉ូ ទីល ប៉ាក់ មៀង អន់ ទីយ៉ុក។ អន់ខែ អូ ទី រិះ ប៉ានិះ ប្រើ៖ កា សុនសាត អន់ខៀត អុះ រិះ ដឹង កា សុនសាត អ៊ីស្រាអែល ណោះ ហង។

២០ ហះកា ទី កាំឡាំង អន់ខែ បក់ ឡឹង តាគាល់ គីប្រើ៖ លូ ឡឹង មៀង គីវែន ឡាក់ ទីល ប៉ាក់ មៀង អន់ទីយ៉ុក កេះ ណោះ រិះ សារ ដាក់ ឡឹង យីស៊ី កា សុនសាត ក្រិក ដេល។

២១ ប្រើ៖ ប្រកាសយី កា តង់ អន់ខែ លូ ទី ប៉ាណូស អៀង ដូរ សៀ លូ ប៊ុនពែង ពុត ពៀក ណាំង ប្រើ៖ ប្រកាសយី។

២២ សារ អា កាតាំង ទីល ក្រំ ហៀន សារ ប្រើ៖ អែរ ពីង មៀង យេរូសាឡឹម អន់ខែ កា ប្រើ បាណាបះ ឡាក់ ប៉ាក់ មៀង អន់ទីយ៉ុក។

២៣ ប៉ាក់ អែរ ទីល កេះ អែរ បំបំ ប្រើ៖ ប្រកាសយី ដាក់ កា ពូ នីណោះ អែរ ហោក ខាក់ អែរ កា អន់តត់ ប៉ាតោ កា ពូ អន់ ប្រើ៖ ពូយ យីស៊ី ឡាក់ ពី តាំងឡា ទី ពុត ទី ពៀក លើយ

២៤ ខង អែរ ឡាក់ ប៉ាណូស ដាក់ ត្រង់ ទីប ទី ប៉ាងាត ប៉ាលីង ប្រើ៖ ដាក់ កាខាក់ ប៉ាណា ពុត ពៀក អែរ លូ អែរ សៀ ខាក់ ដេល។ ផះ ណោះ ទី ប៉ាណូស អៀង ដូរ ណារ៉ូ ម៉ុត សៀ យីស៊ី ដេល។

២៥ កេះណោះ ណារ៉ូ បាណាបះ ឡាក់ ប៉ាក់ មៀង តើសុះ ភៀ ណាំង សូល។

២៦ ប៉ាក់ អែរ បំបំ សូល កេះ អែរ ជៀក ឡាក់ ប៉ាក់ មៀង អន់ទីយ៉ុក។ អន់ខែ អែរ អន់ខូ លូ ក្រំ ហៀន សារ ប្រើ៖ ពីង មៀង ណោះ ម៉ោញ សាណា ទីប ប៉ាំងហៀន ប៉ានិះ ប្រើ៖ កា កាំឡាំង អៀង ដេល។ ពីង មៀង អន់ទីយ៉ុក ណោះ ហង សាត់ ប៉ាន់ដា ពូ អន់ សិច ម្នាក់ សៀ យីស៊ី ជា ម្នាក់ គ្រិស្តាឡេន។

២៧ រ៉ាំងរ៉ាំង ណោះ ទី ម្នាក់ រ៉ាគីយ ប្រើ៖ ពីះ ឡឹង មៀង យេរូសាឡឹម ឡាក់ ប៉ាក់ មៀង អន់ទីយ៉ុក។

២៨ កាណុង ម្នាក់ រ៉ាគីយ ប្រើ៖ ណោះ ទី ប៉ាណូស ម៉ោញ សិច អាកាបុះ អែរ អូរ អន់តារ រិះ ពូយ ប៉ាងាត ប៉ាលីង ប្រើ៖ ដាក់ កាខាក់ ជា អែរ បាបើត ណារ៉ូ ចឹង កើត ឡាយិត ប៉ាញ ទីប អង់កក់ តេះ។ ឡាយិត ណោះ កា កើត តាទីច ផះ រ៉ាំងរ៉ាំង សាដាច់ កូឡេ។

២៩ ម្នាក់ សៀ កា វែរ ពុត ប៉ាហ្វៀ លៀន ភៀ តង់ ម្នាក់ សៀ បក់ អែរ ប៉ាក់ ខេត យូដា តាម អន់ខែ ទី ឡាកោ ពៀ ឡាកោ អែរ។

៣០ អន់ខែ កា ប៉ាក់ លៀន កេះណោះ ប៉ាហ្វៀ ពីង បាណាបះ លូ សូល អ្សក់ ឡាក់ អន់ កា ម្នាក់ ក្រាក់ តាំងកង។

១២

សារ ពូ ប៉ាន់តោ យ៉ាកុប លូ រ៉ុប ពេត្រុះ

១ ផះ រ៉ាំងរ៉ាំង ណោះ សាដាច់ ហេរត * ប្រើ៖ អូ ដាក់ កា កាំឡាំង ក្រំ ហៀន សារ ប្រើ៖ បក់ អន់ដា។

២ អែរ ប្រើ ពូ ប៉ាន់តោ យ៉ាកុប ឡាក់ ម៉ី យូហាន លូ ដារ។

៣ សារ ណោះ អែរ បំបំ ជា ត្រត ពុត សុនសាត អ៊ីស្រាអែល អែរ កា ប្រើ ពូ ឡាក់ រ៉ុប ពេត្រុះ ឡុត ផះ ណោះ ត្រត ផះ ពូ ប្រើ៖ ប៊ុន ណុំ ប៉ាំង ឡាកាំង។

៤ ប៉ាក់ អែរ រ៉ុប ពេត្រុះ ទី កេះ អែរ កា ចែត កាណុង ខុក។ កេះណោះ អែរ ប្រើ តាហាន ប៉ាន់ ក្រំ អែរ ញ៉ាម កាណុង ម៉ោញ ក្រំ ប៉ាន់ ដូរ។ អែរ យីត ចឹង អ្សក់ ឡាក់ តាតស៊ុន សារ ពេត្រុះ ហះ ម៉ាត់ ម្នាក់ ប៉ាសុន ប៉ាក់ រ៉ាវ៉ាច់ ដារ ប៊ុន ទ្រូង ឡេ។

៥ ទីល នីណោះ ពូ ត្រុន ពេត្រុះ កាណុង ខុក កាប៉ាច់ ក្រំ ហៀន សារ ប្រើ៖ អន់ខែ ប៉ាណា តូប ម៉ន់ ឡោម ប្រើ៖ ប្រកាសយី ទី ពុត ទី ពៀក សារីប កា អែរ។

៦ ម៉ាំង អន់ទ្រូល ឡឹង សាដាច់ ហេរត ចឹង តាតស៊ុន សារ ពេត្រុះ ម៉ាំង ណោះ ពេត្រុះ តែប ពីង អន់តិត ម្នាក់ តា ហាន ពៀរ ដូរ ទីប ទី ត្រាល់ ពៀរ កាសិក កត់ ជុង តិ អែរ ទីប ទី ម្នាក់ តាហាន ញ៉ាម អំបារ ខុក ដេល។

* ១២:១ ១២:១ សាដាច់ ហេរត អា យី សោ ហេរត ឡាក់ ប្រើ៖ សាដាច់ រ៉ាំងហៃ ផះ យីស៊ី កើត ពែ។

៧ ផាឌី ទី បិយ ប្រ្រឹះ បិកកាតយ័ ពីរ ទីល លូ ទី តាតារ កាណាង ខុក។ បិយ ប្រ្រឹះ រ៉េ ពេត្រុះ កាត្រេះ អើ ហះ សា នែង លូ រ៉ះ ផា «ហាត់ អ្សរ ប្រ្រាល់»។ ច្រាល់ ណោះ កា តាប្លុច ឡើង គឺ អើ ម្នាក់។

៨ បិយ ប្រ្រឹះ បិកកាតយ័ រ៉ះ កា អើ ផា «ចែក ម៉ា អើ ជិះ កឹប ពី»។ អើ កា ប្រ្រឹក ព្វយ។ បិយ ប្រ្រឹះ រ៉ះ ណាវ ផា «ពៀត អារ គ្រិន ចុ ចាក ព្វយ អាញ»។

៩ ពេត្រុះ កា ចាក ឡាច់ ឡើង ខុក ព្វយ បិយ ប្រ្រឹះ អើ អូ អូ អន់តត ផា សារ បិយ ប្រ្រឹះ ប្រឹក ណោះ ឡាក់ សារ តាទីច អុះ អើ សាមីក កា អើ អំប៉ៅ។

១០ បិយ ប្រ្រឹះ លូ ពេត្រុះ ចាក រ៉ាវ៉ាច់ ឡើង ចារ ញាម ទី ម៉ោញ លូ ចារ ញាម ទី ពៀរ ឡា ទីល ប៉ាត់ អំប៉ៅ ប៉ាសយ តែង ទ្រង ឡា ប៉ាត់ មឿង អំប៉ៅ ណោះ កា តាបើក អើ ទៅ ហះ ម៉ាត់ អន់ខែ។ អន់ខែ កា ចាក ឡា ប៉ាត់ ទ្រង ម៉ោញ ណាវ បាបើត ឡើង ណោះ ផាឌី បិយ ប្រ្រឹះ ណោះ ហ៊្យង តាតិង ឡើង ពេត្រុះ ហង។

១១ ពេត្រុះ កា ហ្យង ប៉ាណូស លូ កាប ផា «កិញអៀ អាញ អុះ កេះ សារ អា យី សារ តាទីច ប្រ្រឹះ បិកកាតយ័ ប្រើ បិយ អើ ពីរ តោះ ឡើយ អាញ អន់ រ៉ាវ៉ាច់ ឡើង គឺ សាដាច់ ហេរត លូ អន់ រ៉ាវ៉ាច់ ឡើង សុនសាត អ៊ីស្រាអែល ឡាក់ យឹត ប្រឹក អូ ដាត់ កា អាញ»។

១២ ប៉ាត់ អើ ហ្យង ឡើង សារ ណោះ កេះ អើ ឡា ប៉ាត់ ហី ម៉ារី មើត យូហាន ឡាក់ ពូ អើ ផា ម៉ាកុះ ឡាក់ ចារ ម្នាក់ កាំឡាង អៀង ផះ អៃ ប៉ាតុ គូប ម៉ន់ ឡោម ប្រ្រឹះ។

១៣ ផះ អើ កាខត់ អំប៉ៅ ទី ទុច អង់កាន់ ម៉ោញ ដួរ សិច រ៉ូដា អើ ឡា អំប៉ៅ។

១៤ អង់កាន់ ណោះ អន់ហ្គាល់ កា ប៉ានីរ ពេត្រុះ។ ញួន កា អើ ហោក តាឡាម អើ អូ បើក អំប៉ៅ អុះ អើ ប៉ាន់តាន ឡា រ៉ះ លូ កាំឡាង ផា «ពេត្រុះ ទីល ប៉ាត់ អា កេះ អើ អៃ អន់តារ ហះ អំប៉ៅ»។

១៥ ហះ កា ពូ កាប កា អង់កាន់ ណោះ ផា «អីស អា អន់ទ្រុយ កេះ»។ អើ កា ប៉ាតែក លូ ពូ ផា «អូ អុះ អើ តាទីច កេះ»។ ពូ កាប ណាវ ផា «បិយ ប្រ្រឹះ ឡាក់ រ៉ាងហៃ អើ តេះ»។

១៦ ពេត្រុះ អៃ កាខត់ អំប៉ៅ ហះ ណោះ ហង អន់ខែ កា ឡា បើក អំប៉ៅ កា អើ ប៉ាត់ បំបំ អើ ពូ ព្រម ខាក់។

១៧ ពេត្រុះ ប្រឹក សាញា អន់ ពូ អៃ រ៉ាដាប កេះណោះ អើ រ៉ះ ឡើង សារ ប្រ្រឹះ បិកកាតយ័ តង អើ អន់ ចាក រ៉ាវ៉ាច់ ឡើង ខុក។ អើ កាប ផា «ហាត់ អ្សរ សារ អា ឡា រ៉ះ កា យ៉ាកុប លូ អុះ មី អន់ទៀត អន់ អូ ដេល»។ កេះណោះ អើ ចាក ឡាច់ ឡើង ចារ ណោះ ឡា ប៉ាត់ ចារ អន់ទៀត ណាវ។

១៨ ប៉ាត់ តារ កាំលី ម្នាក់ តាហាន រ៉ាចក់ រ៉ាចល់ រ៉ុនរ៉ាយ ខាក់ ខង ពេត្រុះ ហ៊្យង តាតិង អូ អូ កា ឡា ប៉ាត់ ចំ។

១៩ ណោះ សាដាច់ ហេរត កា ប្រើ ពូ ចាក ណាង ពេត្រុះ ហះ កា អូ បំបំ អុះ។ អើ កា អំប៉ៅ ម្នាក់ ញាម កេះណោះ អើ ប្រើ ពូ អ្សរ ឡា ប៉ាន់តោ អ្នក ម្នាក់ ញាម ណោះ។ កេះណោះ សាដាច់ ហេរត ចាក ឡាច់ ឡើង ខេត យូដា ឡា អៃ ប៉ាត់ មឿង កេសាវៀ។

សារ សាដាច់ ហេរត តោ

២០ ផះ រ៉ាងរ៉ាង ណោះ សាដាច់ ហេរត អឹក ខាក់ កា ម្នាក់ ប៉ាសុន មឿង ទីរុះ លូ ម្នាក់ ប៉ាសុន មឿង ស៊ីដួន ទីល គឺ ណោះ អន់ខែ វែរ ពុត ឡា រ៉ះកេះ ប៉ាត់ សាដាច់។ អន់ខែ កា ឡា កាប លូ បក់ ប្រឹក ងារ រ៉ាងហៃ ហី សាដាច់ ហី សិច អើ ប្រាសាតុះ។ ប៉ាត់ អន់ខែ ឡោម អើ កេះៗ អន់ខែ កាប ឡោម លូ សាដាច់ ឡា បំ អន់ ត្រត់ លូ គូប សោប ខង អន់ខែ តងកាន សាណា ឡើង ប៉ាចេត សាដាច់ ហេរត។

២១ ប៉ាត់ ទីល ដារ កាំឡាត កេះ សាដាច់ ហេរត កាសិប ពៀត ខោ អារ សាដាច់ អើ អង់អៃ ពីង គ្រេ សាដាច់ កេះ ណោះ កាប លូ ម្នាក់ ប៉ាសុន។

២២ ប៉ាត់ ប៉ាសុន កាតាំង អើ កាប នីណោះ ពូ កាប ម៉ែៗ ផា «បក់ កាប អា យី ប្រ្រឹះ ហង អូ ត្រត់ ប៉ាណូស ដោច អុះ»។

២៣ ម៉ោញ ទ្រុ ឡើង ណោះ ផាឌី ទី បិយ ប្រ្រឹះ បិកកាតយ័ ឡា តាត់ អង់អឹក សាដាច់ ហេរត អន់ អើ តោ កា ប្រាយ សា ខង អើ អូ ប៉ានេ ប្រ្រឹះ បិកកាតយ័។

២៤ កាប៉ាច់ ប៉ានីរ ប្រ្រឹះ បិកកាតយ័ កាតាំង លៅ ហៃង អៀង ពូ កា ម៉ុត សៀ ហៃង អៀង ដេល។

២៥ កាប៉ាច់ បាណាបះ លូ សូល ប៉ាត់ អន់ខែ ជីន លៀន កេះៗ កា សឹត ឡើង មឿង យេរុសាឡឹម ណាវ អ្សរ សឹត ទីប យូហាន ឡាក់ ពូ អើ ផា ម៉ាកុះ សឹត អន់ខូ ដេល។

† ១២:១៧ ១២:១៧ យ៉ាកុប អា យី អុះ យីស៊ី អើ ប្រឹក ម៉ែត ណាវ ផា ម្នាក់ សៀ យីស៊ី ដេល អូ ត្រត់ យ៉ាកុប ឡាក់ សិះ យីស៊ី កាណាង សិះ ១២ ដួរ ណោះ។

១៣

សារ ពូ ប្រើ បាណាបះ លូ សូល ចាក ឡាំ រ៉ះ សារ យីស៊ី

១ កាណាង កាំឡាង ក្រំ ហៀន សារ ប្រៀន រ៉ះ ម្លូ ពីង មៀង អន់ទីយ៉ុក ទី ម្នាក់ រ៉ាកឹយ ប្រៀន លូ ទី ម្នាក់ ណោយ ប៉ាង ហៀន សារ ប្រៀន។ ទី ឡាក់ កា បាណាបះ ស៊ី មៀន ឡាក់ ពូ អើ ជា នី គើរ លូ គៀស ឡាក់ ពីរ ឡើង មៀង គីរនេ សូល លូ ម៉ាណា អនេ ឡាក់ ប្រឹក្សី អុះ សាដាច់ ហេត ។

២ ផ្ទះ អន់ខែ ម្លូ សាប្រៀន ប៉ានេ ប្រៀន ប៊ិក កាតយ័ ទីប អូ សា សាណា ញ៉ា ជា ឌី កាតាំង ប៉ានី ប៉ាដាតី ប៉ាលីង ប្រៀន ដាក់ កាខាក់ រ៉ះ ជា «ហាក់ អ្យក ឡាច់ បាណាបះ លូ សូល អន់ ម្លូ តាង ឡើង ពូ ខង អាញ អ្យក អន់ខែ ភៀ ប្រឹក្សី ងារ កា អាញ»។

៣ កេះ អន់ខែ ម៉ន់ អើ ប្រៀន កេះ ៗ អន់ខែ កា ម៉ន់ សាប៉ាក់ ពីង បាណាបះ លូ សូល កេះ ណោះ ប្រើ អន់ខែ ពៀរ ដួរ ឡាច់ ចាក។

សារ បាណាបះ លូ សូល ឡាំ ប៉ាក់ តាត្រាល់ គី ប្រៀន

៤ ទីល នី ណោះ អន់ខែ កា ឡាច់ ចាក ពូយ ឡាក់ កា ប៉ាដាតី ប៉ាលីង ប្រៀន ដាក់ កាខាក់ ប្រើ អន់ខែ ណោះ ហង។ អន់ខែ ឡាំ ប៉ាក់ មៀង សេលើសៀ កេះ ណោះ ឡាច់ ឡើង មៀង ណោះ ជីរ ជិះ កាំប៉ាន់ ឡាំ ប៉ាក់ តាត្រាល់ គី ប្រៀន។

៥ ប៉ាក់ ទីល មៀង សាឡាមីន កេះ អន់ខែ រ៉ះ សារ ប្រៀន ប៊ិក កាតយ័ កាណាង រ៉ោង សុនសាត អ៊ីស្រាអែល ទីប ទី យូហាន តង អន់ខែ ដេល។

៦ ផ្ទះ អន់ខែ ចាក ពីង តាត្រាល់ ណោះ លើយ ទីល មៀង ប៉ាផ្ទះ អន់ខែ បំបំ គ្រូ អំហូ ម៉ោញ ដួរ សុនសាត អ៊ីស្រា អែល សិច អើ បារយេស៊ី អើ តាក់ អំប្រឹក្សី រ៉ាកឹយ ប្រៀន។

៧ គ្រូ អំហូ ណោះ អើ ម្លូ លូ ម៉ែត រ៉ាំងហៃ ខេត សិច សៀគៀស ប៉ូឡុះ អើ ឡាក់ ប៉ាណាស ហ្យាំង សាឡាច់។ ម៉ែត រ៉ាំងហៃ ខេត ណោះ អើ ប្រើ ពូ ឡាំ ជៀក បាណាបះ លូ សូល ពីរ ប៉ាក់ អើ ខង អើ ប៊ិច សាំយ៉ាំង ប៉ានី ប្រៀន ប៊ិក កា តយ័។

៨ ហះកា បារយេស៊ី (សិច អើ កាប ពូយ សុនសាត ក្រិក យី អេលីម៉ះ) អើ អីក កា បាណាបះ លូ សូល អើ កាប ប៉ានេ អូ អន់ ម៉ែត រ៉ាំងហៃ ខេត សៀ អុះ។

៩ ផ្ទះ ណោះ សូល ឡាក់ ពូ អើ ជា ប៉ូល អើ ទី ប៉ាដាតី ប៉ាលីង ប្រៀន ដាក់ កាខាក់ ប៉ាណាំ ពុត ពៀក អើ អើ កា ប៉ាញ ចាក់ ហៃ អេលីម៉ះ

១០ កេះ ណោះ កាប ជា «អី គន ប្រៀន ប៊ិក សាតាំង ឡាក់ អូ ដឹង ប៉ាលុ ពូ លូ ទី ពុត ប៉ាញ៉ា ពូង ប្លាច់ គ្រីប នេវ អីស ឡាក់ តាមីរ លូ សារ ដាក់ គ្រីប នេវ ដេល។ ញ៉ា អីស អូ ចៃ ប អ្នក កាប ប៉ាតែក លូ សារ ដាក់ ត្រង់ ម៉ះ ប្រៀន ប៊ិក កា តយ័ អា ?

១១ ហៃ កិញ អៀ អា ប្រៀន ប៊ិក កាតយ័ អីក កា អីស អីស ចឹង ម៉ាម៉ាំង ម៉ាត់ ទញ បើត អូ បំបំ តាតារ អុះ»។ ជា ឌី ម៉ាត់ អើ កា ម៉ាម៉ាំង តាទីច ហៃ ញ៉ា កា អូ បំបំ អុះ អើ ចាក រ៉ាបត់ រ៉ាវ រ៉ាវ ណាំង ពូ ប្រើ ទុង គី អើ។

១២ ផ្ទះ ម៉ែត រ៉ាំងហៃ ខេត បំបំ សារ ណោះ អើ កា សៀ ឡាត ទីប ញម ខាក់ ឡើង សារ អន់ខែ ប៉ាង ហៀន ប៉ានី ប្រៀន ប៊ិក កាតយ័ ណោះ។

សារ ប៉ូល លូ បាណាបះ ឡាំ ប៉ាក់ មៀង អន់ទីយ៉ុក ពីង ខេត ពីសីខៀ

១៣ ប៉ូល លូ គូប អើ ជីរ ជិះ កាំប៉ាន់ ចាក ឡាច់ ឡើង មៀង ប៉ាផ្ទះ ឡាំ ទីល ប៉ាក់ មៀង ពើកា ពីង ខេត ប៉ាមគីលៀ។ ផ្ទះ ណោះ យូហាន កា កួះ ឡើង អន់ខែ សិច ប៉ាក់ មៀង យេរុសាឡឹម ណាវ។

១៤ ហះកា ប៉ូល លូ គូប អើ ចាក ឡាច់ ឡើង មៀង ពើកា ណោះ ណាវ ឡាំ លើយ ទីល មៀង អន់ទីយ៉ុក † ប៉ាក់ គូយ ខេត ពីសីខៀ។ ពីង ដាវ ពូ រ៉ាឡូរ អន់ខែ ឡាំ ម្លូ ប៉ាក់ រ៉ោង ម៉ះ សុនសាត អ៊ីស្រាអែល។

១៥ កេះ ពូ អាន ចាបាប ប្រៀន លូ សារ រ៉ាកឹយ ប្រៀន កេះ ៗ ម៉ែត រ៉ាំងហៃ រ៉ោង ប្រើ ពូ ឡាំ រ៉ះ កា អន់ខែ ជា «អី អុះ ម៉ី ជា អន់ដីស ទី សារ ញ៉ា ប៊ិច អន់តាក់ ប៉ានេ កា ម្នាក់ ប៉ាសុន បំ អន់ដីស អន់តាក់ ពី»។

១៦ ប៉ូល កា អូរ អន់តារ លីក គី ប្រឹក្សី សាញ៉ា កេះ ណោះ កាប ជា «អី អុះ ម៉ី អ៊ីស្រាអែល លូ ម្នាក់ សុនសាត អន់ខៀ ត បក់ អ៊ីល កូត អ្យក កា ប្រៀន បំ អន់ដីស សាំយ៉ាំង ពី។

* ១៣:១ ១៣:១ សាដាច់ ហេត អា យី គន ហេត ឡាក់ ប្រឹក្សី សាដាច់ រ៉ាំងហៃ ផ្ទះ យីស៊ី កើត ពៃ យី ពី ហេត បក់ តៅ កា ប្រាយ សា ពៃ ដេល។
† ១៣:១៤ ១៣:១៤ មៀង អន់ទីយ៉ុក អា អូ ត្រង់ មៀង អន់ទីយ៉ុក ពីង ខេត ស៊ី ឡាក់ ចារ ប៉ូល ម្លូ អន់ខ្លួន ពៃ អុះ។

១៧ ផ្ទះ សើត ពែ ប្រ្លឹះ សុនសាត អ៊ីស្រាអែល អែរ រើស ម្នាក់ រ៉ក់ ពិន លូ ប្រឹក្សា អន់ ប៉ាសុន អា កើត អៀង ផ្ទះ អែរ ប៉ាក់ ប៉ាថេត អ៊ីស្រាអែល ពែ កេះណោះ អែរ ប៉ាណា អន់ខែ ឡាច ឡឹង ប៉ាថេត ណោះ លូ អំរ៉ាញ អ៊ីញ ម៉ះ អែរ។

១៨ ប្រ្លឹះ អត់ សាំរ៉ាញ អែរ អន់ខែ ឡាច អន់ខែ ៥០ សាណា ផ្ទះ អែរ ពឹង ស្រី តិស ពែ។

១៩ ឡែង ឡឹង ណោះ អែរ ចាំឡាយ ពូ ទី តាំប៊ើះ សុនសាត ពឹង ប៉ាថេត កាណាន កេះណោះ អន់ ប៉ាថេត ណោះ កា អន់ខែ ប្រឹក្សា ប៉ាដក់ ប៉ាជៀ។

២០ សារ ទិណោះ កើត ពឹង កាណាង រ៉ាងរ៉ាង ៤៥០ សាណា។ អន់តីត ឡឹង ណោះ ប្រ្លឹះ អន់ ទី ប៉ាណូស អៀង រ៉ាងហារ ប្រឹក្សា ម៉ែត រ៉ាងហែ ប៉ាថេត ណោះ លើយ ទីល រ៉ាងហារ រ៉ាតិយ ប្រ្លឹះ សិច សាំយូអែល។

២១ អន់តីត ឡឹង ណោះ ណារ អន់ខែ ប៉ះ ឡឹង សាំយូអែល អន់ ទី សាដាច់ ម៉ោញ ប្រ្លឹះ កា ប្រើ សូល គន រ៉ក់ គិះ ឡាក់ ផ្លង់ រ៉ាច់ បេនយ៉ាមីន ប្រឹក្សា សាដាច់ រ៉ាងហែ ប៉ាថេត ណោះ ទុញ ៤០ សាណា។

២២ ឡែង ឡឹង ណោះ ប្រ្លឹះ អ្នក ឡាច សាដាច់ សូល អែរ កា ប្រើ ដាវិត ហារ ប្រឹក្សា សាដាច់ រ៉ាងហែ អន់ខែ លូ អែរ ប៉ាសេ សាដាច់ ដាវិត ផា "អាញ ណាង ទី ប៉ាណូស ម៉ោញ ដូរ ឡាក់ ត្រក់ ពុត អាញ ខាក់ យី ដាវិត គន យេសាយ អែរ ចឹង ប្រឹក្សា ពូយ ឡាក់ កា ពុត អាញ ប៊ុច"។

២៣ កាណាង ផ្លង់ រ៉ាច់ សាដាច់ ដាវិត អា ហង ប្រ្លឹះ ប៊ិកកាតយី អន់ កើត ប៉ាណូស ម៉ោញ ដូរ យី បក់ ចឹង តង់ សុន សាត អ៊ីស្រាអែល ពូយ សារ អែរ សាញា ពែ ប៉ាណូស អា យី យីស៊ី។

២៤ អន់ខែ ឡឹង យីស៊ី ពឹង ទីល រ៉ក់ យូហាន ទី រ៉ះ កា សុនសាត អ៊ីស្រាអែល ទិដ្ឋ ផា "ត្រក់ ប៊ុនពែង ពុត ពៀក លូ អន់ អាញ ប៉ាងហុ អន់ដីស"។

២៥ ប៉ាក់ រ៉ក់ យូហាន ប្រឹក្សា ងារ អែរ ប៊ិច ចឹង កេះ អែរ រ៉ះ កា ពូ ផា "នីចម អន់ដីស សាម៉ត់ ផា ពៀ អាញ អា? អាញ អា អូ ត្រក់ សាដាច់ អន់ដីស ក្បាត់ ណោះ អុះ។ ហះកា ហែ បក់ ពឹង អន់តីត ឡឹង អាញ តោ អាញ អា តាឡេះ ក៏ប កា អែរ កា អូ យី សាំ"។

២៦ «អី អុះ ម៉ី ឡាក់ ផ្លង់ រ៉ាច់ រ៉ក់ អាប្រាំហាំ លូ សុនសាត អន់ខែ ឡាក់ អ្សិល កូតិ អ្សិក កា ប្រ្លឹះ ប៊ិកកាតយី ប្រ្លឹះ អន់ ប៉ានីរ អែរ កាប ឡឹង សារ តង់ អា យី អន់ កា ពិន ទិដ្ឋ អា ហង

២៧ ខង ម្នាក់ អែរ ពឹង ឡើង យេរូសាឡឹម លូ ម្នាក់ ម៉ែត រ៉ាងហែ អន់ខែ អន់ខែ អូ អន់ហាល់ យីស៊ី អុះ លូ អូ ហ្លួង ឡឹង សារ រ៉ាតិយ ប្រ្លឹះ ទី រ៉ះ ឡាក់ អន់ខែ អាន រ៉ប ដាវ រ៉ាឡុរ ណោះ ដេល។ អន់ខែ កាប សារ ផា យីស៊ី ត្រក់ តោ ត្រក់ ឡាក់ កា សារ រ៉ាតិយ ប្រ្លឹះ ទី រ៉ះ អន់ខែ ណោះ ហង។

២៨ យី អន់ខែ ណាង សារ យីស៊ី យច អូ ប៊ិច កាតាម កា អន់ខែ ប្រើ រ៉ក់ ពីឡាត ប៉ាន់តោ អែរ ដេល។

២៩ ប៉ាក់ អន់ខែ ប្រឹក្សា ត្រក់ ឡាក់ កា សារ ឡាក់ ប្រាត់ កាណាង ផាច់ ប៉ានីរ ប្រ្លឹះ ត្រឹប ទី កេះ ពូ កា អ្នក ដីរ ប៉ាទ្រូ យីស៊ី ឡឹង អ៊ីង តប កាណាង រ៉ុង ប៉ានីម។

៣០ ហះកា ប្រ្លឹះ ប៊ិកកាតយី តាត់ អង់រីស សីត យីស៊ី ណារ។

៣១ អែរ កា តាំបាង ឡាកោ អន់ កា ម្នាក់ បក់ ចាក អន់ខែ លូ អែរ ឡឹង ខេត កាលីឡេ ឡាក់ ប៉ាក់ ឡើង យេរូសាឡឹម ឡឹង អន់ខែ ពែ អន់ អន់ខែ ប៊ិច អែរ ទុញ ដាវ។ យី ម្នាក់ ទិណោះ ហង ឡាក់ ប្រឹក្សា ផាញាន កា អែរ ទីល ម្នាក់ ប៉ាសុន រ៉ប ដាវ អា។

៣២ ទីល នីណោះ ញីន ផ្ទះ អែរ រ៉ះ សារ ដាក់ អា កា អន់ដីស យី អន់ខែ សារ សាញា ឡាក់ ប្រ្លឹះ ប៊ិកកាតយី ទី សាញា លូ រ៉ក់ ពិន

៣៣ អែរ ប្រឹក្សា ពូយ កៀ ទី ខា កា ពិន ឡាក់ ផ្លង់ រ៉ាច់ ម្នាក់ ណោះ ហង យី ប្រ្លឹះ រើស យីស៊ី ឡាក់ អែរ ទី រ៉ះ កាណាង អញសើ ប៉ានេ ប្រ្លឹះ ឡេក ទី ពៀរ ផាះ

អីស អា ហង គន អាញ

ដាវ អា អាញ អន់ ពូ អូ អន់តត់ ផា អីស គន អាញ តាទីច។ S

៣៤ កាប៉ាច់ សារ ប្រ្លឹះ ប៊ិកកាតយី តាត់ អង់រីស សីត យីស៊ី អូ អន់ អោម ហ្លួច ប្រ្លឹះ ទី រ៉ះ ផា នីអៀ "អាញ ចឹង អន់ សារ ដាក់ កា អន់ដីស ឡាក់ ត្រក់ ម៉ីង ឡាក់ កា អាញ សាញា លូ ដាវិត ពែ"។

៣៥ ណោះ ហង បះ អែរ រ៉ះ កាណាង អញសើ ប៉ានេ ប្រ្លឹះ អន់ខែ ឡាក់ ណារ ផា "អីស ចឹង អូ អន់ ប៉ាទ្រូ អែរ ឡាក់ ប៉ាណូស ដាក់ ម៉ះ អីស អោម ហ្លួច ណោះ អុះ"។

* ១៣:១៨ ១៣:១៨ អត់ សាំរ៉ាញ អែរ អន់ខែ ឡាច លូ អន់ខែ ឡាច ពូ ប្រាត់ លូ តី ម៉ោញ ចិលួន ប្រាត់ ផាះ រ៉ាងហែ អន់ខែ។ S ១៣:៣៣ ១៣:៣៣ សារ អា ឡាក់ ឡឹង ផាច់ អញសើ ប៉ានេ ប្រ្លឹះ (ទំនុក/តម្កើង) ២:៧។ * ១៣:៣៤ ១៣:៣៤ សារ អា ឡាក់ ឡឹង អេសាយ ៥:៥។ † ១៣:៣៥ ១៣:៣៥ សារ អា ឡាក់ ឡឹង ផាច់ អញសើ ប៉ានេ ប្រ្លឹះ (ទំនុក/តម្កើង) ១៦:១០។

៣៦ សាដាច់ ដាវីត ប្រឹក្សី ង៉ារ ប្រឹក្សី ប៊ិកកាតយី ពីង រ៉ាងហារ អែរី ណោះ កេះណោះ អែរី តោ ហង ពូ តប់ ប៉ាទ្រូ ដាវីត កាណាង រ៉ូង អន់ខ្ល លូ ប៉ាទ្រូ មូត រឹត អែរី ប៉ាទ្រូ អែរី កា អោម ហ្លួច ដេល។

៣៧ កាប៉ាច់ យីស៊ូ ឡាក់ ប្រឹក្សី ប៊ិកកាតយី តាក់ អង់រីស សីត ណោះ ប៉ាទ្រូ អែរី អូ អោម អូ ហ្លួច អុះ។

៣៨ ទីល នីណោះ អី អុះ មី អន់ដីស ត្រក់ ហ្លួង ឡើង សារ អា ប្រឹក្សី ប៊ិកកាតយី អូ អ្សក់ យ៉ូ បក់ ចំ សៀ យីស៊ូ លូ អន់ បក់ ណោះ រ៉ាវ៉ាច់ ឡើង សារ យច ញួន កា យីស៊ូ

៣៩ អូ ត្រក់ ញួន កា ប្រឹក្សី ពូយ ចាបាប រឹត ម៉ូសេ ណោះ អុះ។

៤០ ទីល នីណោះ ហត់ ឡាក់ ឡាក់ អ្សក ផែត ទី សារ កើត ពីង អន់ដីស ឡាក់ កា សារ រ៉ាគីយ ប្រឹក្សី រ៉ះ ផោះ

៤១ "អី មូត បីដាយ ហត់ កាដើត អូ ហ្លួង កេះណោះ តោ រ៉ាយ តោ រ៉ូង ទី ពិ

ខង អាញ ផេះ ប្រឹក្សី ង៉ារ ម៉ោញ ពីង រ៉ាងហារ អន់ដីស អា ឡាក់ ង៉ារ អន់ដីស ចឹង អូ សៀ យី ពូ រ៉ះ នីចម កាតាម"។

៤២ ផេះ ប៉ូល លូ បាណាបះ ឡាច់ ឡើង រ៉ោង ពូ ជៀក អន់ខែ ឡាក់ រ៉ះ សារ ទី អា ប៉ាក់ ដាវ រ៉ាឡូរ តែង ម៉ាត់ ទៀ ណា រ៉ូ។

៤៣ ប៉ាក់ ពូ លូម កេះ ទី សុនសាត អ៊ីស្រាអែល លូ មូត បក់ កេះ សុនសាត អ៊ីស្រាអែល អៀង ដូរ ឡាក់ អ៊ូល កូ តី កា ប្រឹក្សី ប៊ិកកាតយី អន់ខែ ចាក ពូយ ប៉ូល លូ បាណាបះ។ ណោះ ប៉ូល លូ បាណាបះ កា រ៉ះ អន់តត់ ប៉ាតោ ប្រើ អន់ខែ សៀ លើយ សារ ប្រឹក្សី ប៊ិកកាតយី ដាក់ កា អន់ខែ។

៤៤ ប៉ាក់ ទីល ដាវ រ៉ាឡូរ ណាវ មូត ប៉ាសុន អែរី កាណាង មៀង ណោះ បើត ចឹង ទីខ្ល អែរី ប៉ាក់ គូប សាំយ៉ាង ប៉ានីរ ប្រឹក្សី ប៊ិកកាតយី។

៤៥ ផេះ សុនសាត អ៊ីស្រាអែល បប័ កាំឡាង អៀង នីណោះ អន់ខែ ទី ពុត សាណឹង ខាក់ កា ប៉ាណាវ គូប កាប ប៉ា តែក លូ ប៉ូល ឡើង សារ អែរី ប៉ាងហៀន ណោះ ទីប តត់ ផាម៉ាត កា អែរី ដេល។

៤៦ កេះណោះ ប៉ូល លូ បាណាបះ កា តើល អន់ខែ ខីន ដា «ដាវ អន់ខ្លួល ពែ ញីន ត្រក់ រ៉ះ ប៉ានីរ ប្រឹក្សី ប៊ិកកា តយី អា កា អន់ដីស អន់ខ្លួល ឡើង ពូ។ ហះកា អន់ដីស អូ ចៃ សៀ អុះ លូ ចែត ចូត ឡាក់ ទៅ ផា អូ យី ចឹង ទី អាញ អែរី រ៉ុស លើយ អុះ។ ហៃ កិញអៀ អា ញីន កា ឡាក់ រ៉ះ កា សុនសាត អន់ខៀត ឡុក

៤៧ ខង ប្រឹក្សី ប៊ិកកាតយី ប្រើ ពិន អែរី ផា នីអៀះ

"អាញ ប្រើ អន់ដីស ៩ ប្រឹក្សី តាតារ តាក់ តាតារ ទីល សុនសាត អន់ខៀត ក្រី អន់ អន់ដីស អ្សក់ ឡាក់ សារ ប្រឹក្សី ចឹង តង់ អា លើយ អន់ ទីល ប៉ាក់ ឡាក់ តេះ"។

៤៨ ផេះ សុនសាត អន់ខៀត កាតាំង នីណោះ អន់ខែ ហោក ខាក់ ទីប កាប ផា ប៉ានីរ ប្រឹក្សី ប៊ិកកាតយី ត្រក់ តា ទីច។ ទី មូត បក់ ប្រឹក្សី អែស អន់ ទី អាញ អែរី រ៉ុស លើយ មូត ណោះ កា សៀ ទីខ្ល តាទីច។

៤៩ ប៉ានីរ ប្រឹក្សី ប៊ិកកាតយី កា កាតាំង លោ ប៉ាញី ទីប ស្រុក ចារ ណោះ។

៥០ ហះកា សុនសាត អ៊ីស្រាអែល ប៉ាញីសុះ មូត អង់កាន់ បក់ លោ លែង សិច ឡាក់ សៀ ប្រឹក្សី ដេល លូ ប៉ាញីសុះ មូត បក់ ប្រឹក្សី កាន រ៉ាតីស ឡាក់ អែរី កាណាង មៀង ណោះ ប្រើ ឡាក់ ប្រឹក្សី អូ ដាក់ កា ប៉ូល លូ បាណាបះ ទីប តាំងហ្សិត ឡាច់ អន់ខែ ឡើង មៀង ណោះ ដេល។

៥១ ប៉ូល លូ បាណាបះ កា តាតុះ កាបក់ តេះ ឡើង ជុង អន់ខែ † កេះណោះ ចាក ឡាក់ ប៉ាក់ មៀង អ៊ីតូនៀម។

៥២ កាប៉ាច់ មូត សៀ យីស៊ូ បក់ អែរី ប៉ាក់ មៀង អន់ទីយ៉ូក អន់ខែ ហោក រឹត ខាក់ លូ ទី ប៉ាដាត ប៉ាបឹង ប្រឹក្សី ដាក់ កាខាក់ ប៉ាណាវ ពុត ពៀក អន់ខែ។

១៤

សារ ប៉ូល លូ បាណាបះ រ៉ះ សារ យីស៊ូ ពីង មៀង អ៊ីតូនៀម

‡ ១៣:៤១ ១៣:៤១ សារ អា ឡាច់ ឡើង ហាតតុក ១:៥។ S ១៣:៤៧ ១៣:៤៧ អន់ដីស ពៀត គុល «អីស»។ * ១៣:៤៧ ១៣:៤៧ សារ អា ឡាច់ ឡើង អេសាយ ៤៩:៦។ † ១៣:៥១ ១៣:៥១ តាតុះ ឡាច់ កាបក់ តេះ យី កៀ ប្រឹក្សី សាញ៉ា ផា អន់ខែ ប៉ាសាំង លូ ពូ ណោះ។

១ អ្នែ កាណុង មឿង អ៊ីកូនឿម កា ទី សារ ឡាក់ កា អន់ឡូល ដេល។ ប៉ូល លូ បាណាបៈ ម៉ុត កាណុង រ៉ោង សុនសាត អ៊ីស្រាអែល កេះណោះ រ៉ះ សារ យីស៊ូ ប្រឹក្តី អន់ កា ប៉ាណូស អឿង ដូរ ខាក់ ស្មៅ យីស៊ូ ទីប សុនសាត អ៊ីស្រាអែល ទីប សុនសាត អន់ទៀត។

២ ហះកា សុនសាត អ៊ីស្រាអែល បក់ អូ ថៃ ស្មៅ អន់ខែ ប៉ាញសុះ មូត សុនសាត អន់ទៀត អន់ ទី ពុត អូ ដាក់ កា មូត ស្មៅ យីស៊ូ។

៣ យីៈ នីចម៍ កាតាម ប៉ូល លូ បាណាបៈ អ្នែ កាណុង មឿង ណោះ ទុញ ង៉ារ លូ រ៉ះ សារ យីស៊ូ ខិនៗ ញុន កា មឿង អេង យីស៊ូ។ យីស៊ូ កា តាំបាង ឡឹង សារ អែ ដាក់ យី អែ ប្រឹក្តី អន់ អន់ខែ ញៀរ ដូរ ម៉ូ ប្រឹក្តី សារ អាំវាញ អឺញ កេង ខាក់ អន់ទៀត។

៤ ទីល នីណោះ មូត ប៉ាសុន អ្នែ កាណុង មឿង ណោះ កា កួះ គូប សោប បក់ អន់ដា ម៉ុត តែង សុនសាត អ៊ីស្រាអែល បក់ អូ ស្មៅ បក់ អន់ដា ម៉ុត តែង មូត រ៉ះ ប៉ាតាង យីស៊ូ។

៥ អន់តីត ឡឹង ណោះ សុនសាត អ៊ីស្រាអែល លូ សុនសាត អន់ទៀត ទីប មូត ម៉ែត រ៉ាំងហៃ អន់ខែ វែវ ពុត គូប សោប បិច ប្រឹក្តី អូ ដាក់ លូ បិច អ្យក់ អាំហ្គោ ហ៊ីរ ប៉ាន់តៅ ប៉ូល លូ បាណាបៈ។

៦ ហះកា ប៉ូល លូ បាណាបៈ អូ កា ពូ ចឹង ប្រឹក្តី កា អន់ខែ នីណោះ អន់ខែ កា សាតាក់ ឡាក់ ប៉ាក់ មឿង អន់ទៀត ណារ៉ូ កាណុង ចារ លូកានឿ ឡាក់ កា ប៉ាក់ មឿង លីសាត្រា មឿង ឌើបេ លូ ចារ ឡាក់ អ្នែ ជុំ រណោះ។

៧ អន់ខែ កា រ៉ះ សារ ដាក់ ឡឹង យីស៊ូ ហះ ចារ ណោះ។

សារ ប៉ូល តាក់ អន់ដាក់ ប៉ាណូស កាដក ពីង មឿង លីសាត្រា

៨ កាណុង មឿង លីសាត្រា ទី កាម៉ាក់ ម៉ោញ ដូរ កាដក ជុង ឡឹង កើត អែ អន់អ្នែ អូ អូ ចាក អុះ។

៩ អែ អ្នែ សាំយ៉ាង ប៉ូល ប៉ាំងហៀន ប៉ានីរ ប្រ្រៈ។ ផះ ណោះ ប៉ូល ហៃ ប៉ាញចាក់ អែ លូ យីត ផា អែ ស្មៅ ផា យីស៊ូ អូ តាក់ អន់ដាក់ អែ។

១០ ណោះ ប៉ូល កាប លូ អែ តុត ពុត ផា «ហាក់ អូរ អន់តាវ ពិ»។ អែ កា អូរ អន់តាវ ប្រើហា អូ ចាក ទូត។

១១ ផះ មូត កាំឡាំង អឿង បប័ សារ កេង ខាក់ ឡាក់ ប៉ូល ប្រឹក្តី ណោះ អន់ខែ កា ស្រែក តុត ពុត កាប សុនសាត លូកោនឿ ផា «ប្រ្រៈ ម៉ាច កេះ ប៉ាណូស ដីរ អ្នែ អន់ខុ លូ ពិន កេះ»។

១២ អន់ខែ អែ សិច បាណាបៈ ផា ប្រ្រៈ សេយ្យះ លូ អែ សិច ប៉ូល ផា ប្រ្រៈ ហ៊ើម៉េះ * ខង អែ រ៉ះ សារ អឿង។

១៣ កេះណោះ ក្រាក់ រ៉ាម៉ះ ប្រ្រៈ សេយ្យះ ឡាក់ ទី រ៉ោង រ៉ាម៉ះ ត្រង់ រ៉ាឡឹង លូ មឿង ណោះ អែ ទុង ឡាក់ រ៉ាក់ ចោល លូ ចឹក កាអឿង ប៉ាការ ឡាក់ ប៉ាក់ អំបារ មឿង ខង អែ បិច ពុះ រ៉ាម៉ះ អន់ កា អន់ខែ ញៀរ ដូរ អន់ខុ លូ កាំឡាំង ដេល។

១៤ ផះ បាណាបៈ លូ ប៉ូល កាតាំង សារ អា អន់ខែ ហ៊ើក ខោ អាវ អន់ខែ ទៅ សាតាក់ ឡាក់ ប៉ាក់ កាំឡាំង លូ កាប តុត ពុត ផា

១៥ «ញ៉ា ត្រក់ អន់ដីស ប្រឹក្តី នីអឿ? ញិន កា ប៉ាណូស ដោច ឡាក់ កា អន់ដីស ដេល ញិន ប៉ាណាំ សារ ដាក់ ឡឹង ប្រ្រៈ ពីរ រ៉ះ កា អន់ដីស កៀ អន់ អន់ដីស អ្នាត ប៉ានេ សាំប្រ្រៈ ហ្វិប ប្រ្រៈ អូ ទី ខា អា កេះណោះ រ៉ីល ឡាក់ ណាំង ប្រ្រៈ បិកកាតយ៍ ឡាក់ ទី អាញ អ្នែ រ៉ីស លើយ យី ប្រ្រៈ ឡាក់ ប៉ាំងកើត កេះ ប្លែង ទៀក សាឡឹត សាឡាយ លូ កាណាតី ត្រីប នែរ ឡាក់ អ្នែ ពីង ចារ ណោះ ដេល។

១៦ រ៉ាំងហារ សើត ពៃ ត្រីប សុនសាត ប្រ្រៈ បិកកាតយ៍ អន់ អន់ខែ ប្រឹក្តី ពួយ តាម ពុត អន់ខែ ទៅ បិច។

១៧ ហះកា យីៈ នីចម៍ កាតាម ប្រ្រៈ អ្នែ កា តាំបាង ពុត ពៀក ដាក់ ម៉ះ អែ លើយ អូ អ្នាត អុះ កៀ អន់ ពូ អន់ ហ្គាល់ អែ យី ប្រ្រៈ អន់ ទៀក បី ឡឹង ប្លែង លូ អន់ ពៀ អន់ សាណា រីប ចុន អន់ អន់ដីស ទី សាណា សាណិត សា ផឹត លូ អន់ អន់ដីស ហោក រីក់ កាណុង ពុត ដេល។

១៨ យីៈ រ៉ះ សារ ទី អា កាតាម អន់ខែ ទីប កាំឡាំង អូ អន់ អ្យក់ កាណាតី ពុះ រ៉ាម៉ះ អន់ខែ ណោះ បើត ចឹង អូ ដាម៉ី។

១៩ កេះណោះ ទី សុនសាត អ៊ីស្រាអែល ពីរ ឡឹង មឿង អន់ទីយ៉ូក លូ ឡឹង មឿង អ៊ីកូនឿម កាប ប៉ាញសុះ ប្រើ កាំ ឡាំង អ្យក់ អាំហ្គោ ហ៊ីរ ប៉ាន់តៅ ប៉ូល កេះណោះ អូស អ្នាត តែង ឡឹង មឿង ខង អន់ខែ សាម៉ីក កា អែ តៅ កេះ។

២០ ហះកា ផះ មូត ស្មៅ ឡាក់ អ្នែ ជុំ អែ អែ កា អូរ ម៉ុត អ្នែ កាណុង មឿង ណារ៉ូ។ ប៉ាក់ ង៉ារ តាយ៉ាង អែ ចាក ឡាក់ ប៉ាក់ មឿង ឌើបេ អន់ខុ លូ បាណាបៈ។

* ១៤:១២ ១៤:១២ សុនសាត ក្រឹក សើត ពៃ ស្មៅ ផា ទី ប្រ្រៈ អឿង ខាក់ ឡាក់ អន់ខែ ប៉ានេ សាំប្រ្រៈ។ អន់ខែ ផា ប្រ្រៈ សេយ្យះ ឡាក់ ប្រ្រៈ តិស ឡឹង ពូ។ កាចាក់ ប្រ្រៈ ហ៊ើម៉េះ ពូ ផា អែ ឡាក់ ប្រ្រៈ រ៉ះ ប៉ាតាង ប្រ្រៈ សេយ្យះ។

២១ អន់ខែ កា រ៖ សារ ដាក់ឡើង យីស៊ូ ពីង មៀង ខើបេ ណោះ ទី ប៉ាណូស អៀង ដូរ ម៉ុត សៀ យីស៊ូ។ កេះណោះ អន់ខែ រ៉ែល សីត ប៉ាក់ មៀង លីសាត្រា មៀង អ៊ុកទៀម លូ មៀង អន់ទីយ៉ុក ណារ៉ូ។

២២ អន់ខែ អន់តត់ រ៖ កា ម្លត សៀ អន់ សៀ កា ខាក់ លូ កាប អន់តត់ ប៉ាតោ អន់ អន់ខែ សៀ យីស៊ូ លើយ អើ កាប ផា «ពិន ត្រត់ ទី សារ ឡាបាក់ អៀង ម៉ាក់ ចឹង ទី ប្រ្រៈ បិកកាតយ័ រ៉ាំងហៃ រ៉ាំងខ្យា»។

២៣ ផ៖ ណោះ អន់ខែ រ៉ែស ត្រាត់ តាំងកង់ សាំរ៉ាប់ កា ពូ ត្រីប ក្រុំ លូ ម៉ន់ ឡោម ប្រ្រៈ ទីប អូ សា សាណា ញ៉ា អន់ ខែ កា ម៉ន់ មប ម្លត សៀ កា ប្រ្រៈ បិកកាតយ័ ឡាក់ អន់ខែ សៀ។

២៤ កេះណោះ ណារ៉ូ អន់ខែ ញៀរ ដូរ ចាក តាត់ ខេត ពីស៊ីខៀ ឡា ទីល ប៉ាក់ ខេត ប៉ាមកីលៀ។

២៥ អន់ខែ កា រ៖ ប៉ានីរ ប្រ្រៈ ពីង មៀង ពើកា កេះណោះ អន់ខែ កា ឡា ប៉ាក់ មៀង អាតាលៀ។

២៦ កេះណោះ អន់ខែ ជីរ ជិះ កាំប៉ាន់ ហះ ចារ ណោះ សីត ប៉ាក់ មៀង អន់ទីយ៉ុក ណារ៉ូ យី ក្រុំ ហៀន សារ ប្រ្រៈ ពីង មៀង អន់ទីយ៉ុក អា ហង ឡាក់ ប៉រ អន់ ប្រ្រៈ បិកកាតយ័ ប្រ្រត់ ដាក់ កា អន់ខែ ញៀរ ដូរ ពៃ ភៀ អន់ អន់ខែ ប្រ្រត់ ងារ ឡាក់ អន់ខែ ទី ប្រ្រត់ ណោះ កេះ។

២៧ ប៉ាក់ អន់ខែ ពិះ ទីល កេះ អន់ខែ ប៉ាតុំ ក្រុំ ហៀន សារ ប្រ្រៈ អន់ អ្នែ ប៉ាតុំ គូប កេះណោះ រ៖ ទី សារ ឡាក់ ប្រ្រៈ បិកកាតយ័ ទី ប្រ្រត់ អន់ខ្ល លូ អន់ខែ លូ រ៖ សារ ប្រ្រៈ បិកកាតយ័ អន់ ទ្រង កា សុនសាត អន់ទៀត ម៉ុត សៀ យីស៊ូ ដេល។

២៨ កេះណោះ អន់ខែ អ្នែ ហះ ចារ ណោះ អន់ខ្ល លូ ម្លត សៀ តុត ទុញ។

១៥

សារ ម្លត ត្រាត់ តាំងកង់ លូម ពិកសា ពីង មៀង យេរូសាឡឹម

១ ទី បក់ អន់ដា ពិះ ឡើង ខេត យូដា ឡា ប៉ាំងហៀន ម្លត សៀ យីស៊ូ ផា «ផា អន់ដីស អូ កាសិត អង់ការ ប្រ្រត់ ពូយ គុន តាឡាប៉ប យើយ ឡាក់ កា រ៉តី ម៉ូសេ រ៖ ពៃ ណោះ ប្រ្រៈ អូ តង់ អន់ដីស អុះ»។

២ ប៉ូល លូ បាណាបះ កា ប៉ាតែក លូ អន់ខែ ណោះ កា ខាក់។ កេះណោះ ក្រុំ ហៀន សារ ប្រ្រៈ កា ប្រើ ប៉ូល លូ បាណាបះ លូ កាំឡាំង អន់ខែ អន់ដា ឡា ប៉ាក់ មៀង យេរូសាឡឹម ភៀ ឡា ពិកសា ឡើង សារ អា កា ម្លត រ៖ ប៉ាតាង យីស៊ូ លូ កា ម្លត ត្រាត់ តាំងកង់។

៣ ផ៖ អន់ខែ ចាក ណោះ ក្រុំ ហៀន សារ ប្រ្រៈ កា តង់ អន់ខែ ដេល។ កេះណោះ អន់ខែ ចាក តាត់ ខេត ភេនិះ លូ ខេត សាម៉ារី ទីប រ៖ កា ម្លត សៀ យីស៊ូ ឡើង សារ សុនសាត អន់ទៀត ប៊ុនពែង ពុត ពៀក សៀ ប្រ្រៈ។ ប៉ាក់ ពូ កាតាំង សារ ណោះ ពូ ទីខ្ល ហោក រ៉ត់ ខាក់។

៤ ប៉ាក់ ទីល មៀង យេរូសាឡឹម កេះ ក្រុំ ហៀន សារ ប្រ្រៈ លូ ម្លត រ៖ ប៉ាតាង យីស៊ូ លូ ម្លត ត្រាត់ តាំងកង់ កា ប៉ា ណាំ គូប ហាប់ អន់ខែ។ អន់ខែ កា រ៖ ទី សារ ប្រ្រៈ បិកកាតយ័ ទី ប្រ្រត់ ពីង អន់ខែ។

៥ ហះកា ទី ម្លត សៀ យីស៊ូ បក់ អ្នែ តែង ដាវ៉ាស៊ី អូរ អន់តារ លូ កាប ផា «ត្រត់ ប្រើ សុនសាត អន់ទៀត ណោះ កាសិត អង់ការ លូ ប្រើ អន់ខែ ប្រ្រត់ ពូយ ចាបាប់ រ៉តី ម៉ូសេ ដេល»។

៦ កេះណោះ ម្លត រ៖ ប៉ាតាង យីស៊ូ លូ ម្លត ត្រាត់ តាំងកង់ កា ប៉ាតុំ គូប លូម ពិកសា ឡើង សារ អា។

៧ ប៉ាក់ ពិកសា គូប អៀង កេះ ពេត្រុះ អូរ អន់តារ លូ កាប ផា «អី អុះ ម៉ី អន់ដីស អូ អន់តត់ កេះ កាណុង កាំ ឡាំង អន់ដីស ផ៖ អន់ខ្លួល ពៃ ប្រ្រៈ បិកកាតយ័ រ៉ែស អាញ អន់ ឡា រ៖ សារ ដាក់ឡើង យីស៊ូ កា សុនសាត អន់ទៀត ភៀ អន់ អន់ខែ កាតាំង លូ សៀ។

៨ ប្រ្រៈ បិកកាតយ័ ឡាក់ អូ ហ្លង់ ឡើង ពុត ប៉ាណូស អើ អន់ ប៉ាដាត់ ប៉ាលីង អើ ដាក់ កា ខាក់ កា ពូ ឡាក់ កា អើ អន់ កា ពិន ពៃ ដេល ភៀ ប្រ្រត់ អន់ ពិន អូ អន់តត់ ផា អើ រ៉ែស ពូ និះទៅ ដេល។

៩ អើ អូ យីត ផា ពូ ណោះ ប៉ាណូស តាង ឡើង ពិន អុះ យី អើ តាត់ អន់ដាក់ ពុត ពូ អន់ ដាក់ ឡាយ៉ាម ញាន កា ពូ ម៉ឹង អើ។

១០ កិញអៀ អា ញ៉ា ត្រត់ អន់ដីស ប៉ាតែក លូ ប្រ្រៈ បិកកាតយ័ ទីប ប្រើ ម្លត សៀ យីស៊ូ ប្រ្រត់ ពូយ ចាបាប់ សុន សាត អ៊ុកស្រាអើល នីអៀ យ្រៈ ម្លត រ៉តី ពិន លូ ពិន តាំងឡា កា អូ ដាម ប្រ្រត់ ពូយ ដេល។

១១ ហះកា ពិន សៀ ផា ប្រ្រៈ បិកកាតយ័ តង់ ទីប ពិន ទីប ពូ ញាន កា យីស៊ូ ប្រ្រត់ ដាក់ កា ពិន ទីខ្ល»។

១២ កេះណោះ កាំឡាំង ទីខ្ល អ្នែ រ៉ាដាប់ សាំយ៉ាង ដឹង ប៉ូល លូ បាណាបះ រ៖ ឡើង សារ អំរ៉ាញ អើញ កេង ខាក់ ទី ណោះ ឡាក់ ប្រ្រៈ ប្រ្រត់ ពីង សុនសាត អន់ទៀត ញាន កា អន់ខែ។

១៣ ប៉ាក់ ប៉ូល លូ បាណាប: រ៉ះ កេះ ទិ កេះ រត៌ យ៉ាកុប កាប ផា «អី អុះ ម៉ី ប៉រ សាំយ៉ាវង អាញ ហិ។

១៤ រត៌ ស៊ីម៉ូន * ទី រ៉ះ ទិ កេះ អន់ទ្រួល ពែ ប្រ្រៈ បិកកាតយ័ តាំបាង ពុត តាប៉ាប តាប៉ុន លូ រឿស ពូ ឡាក់ សុនសាត អន់ទៀត សាំរ៉ាប់ ប្រឹក្តី ប៉ាសុន អែរី តាំងឡា។

១៥ សារ អា ត្រត់ ឡាក់ កា រ៉ាគីយ ប្រ្រៈ ច្រាត់ ពូយ សារ ប្រ្រៈ រ៉ះ ផាះ

១៦ "ឡែង ឡឺង ណោះ អាញ ចឹង រឿល សឹត ណាវ
កេះណោះ ប្រឹក្តី ហី † សាដាច់ ដាវិត ឡាក់ ពូក ណោះ អន់ ដាក់ ណាវ
អាញ ចឹង លឹក ទិ កាណាគី ញ៉ា ឡាក់ ពូក ប៉ាក់ កាណាង ចារ ណោះ អន់ ដាក់ ណាវ

១៧ កៀ អន់ ប៉ាណូស បក់ អែ រូ សល់ ណាំង អាញ
លូ អន់ ទិ សុនសាត អន់ទៀត ឡាក់ អាញ រឿស សាំរ៉ាប់ កា អាញ ទៅ
អន់ អន់ខែ ណាំង អាញ ដេល"។

១៨ ប្រ្រៈ បិកកាតយ័ ប្រឹក្តី អន់ ពូ អន់ហាល់ សារ ទិ អា ឡឺង សើត ពែ កេះ
យី អែរី រ៉ះ នីអៀ ហង"។‡

១៩ ទីល នីណោះ តាម អាញ យឹត ពិន អូ ត្រត់ ប្រឹក្តី អន់ កា មូត សុនសាត អន់ទៀត ឡាក់ ទី ប៉ុនពែង ពុត ពៀក ណាំង
ប្រ្រៈ បិកកាតយ័ ណោះ អន់ អន់ខែ ទី សារ ឡាក់បាក អុះ។

២០ ហះកា ពិន ត្រត់ ច្រាត់ សត់ត្រា ប៉ាហ្សឺ រ៉ះ កា អន់ខែ ដៃ អន់ សា សាណា ឡាក់ ពូ សែន ហ៊ូប ប្រ្រៈ បឹត ឡាក់
សាណា អូ ដាក់ ណោះ អុះ លូ ដៃ អន់ អន់ខែ ប្រឹក្តី លូ អង់កាន់ លូ កាម៉ាក់ ដេល ដៃ អន់ សា សាណា ឡាក់ ពូ ប៉ាន់
តៅ ក្រិក អង់កូ លូ សា ផាម ដេល

២១ ខង ឡឺង សើត ពែ ទី ពូ រ៉ះ ឡឺង ចាបាប រត៌ ម៉ូសេ គ្រឹប មៀង ទីប ពូ អាន ផាប កាណាង រោង សុនសាត ពិន រ៉ាប់ ដារ
រ៉ាឡុវ ដេល»។

២២ ផះ ណោះ មូត រ៉ះ ប៉ាតាង យីស៊ូ លូ មូត ត្រាត់ តាំងកង លូ ត្រ័ ហៀន សារ ប្រ្រៈ អន់ខែ ទិឌូ យឹត ផា ត្រត់ រឿស
ប៉ាណូស កាណាង កាំឡាំង អន់ខែ ណោះ កៀ អន់ ឡាក់ ប៉ាក់ មៀង អន់ទីយ៉ុក អន់ខុ លូ ប៉ូល លូ បាណាប:។ អន់ខែ
កា រឿស អ្យក់ យូដ: ឡាក់ ពូ អែរី ផា បាសាប: លូ ស៊ីឡុះ ឡាក់ ប្រឹក្តី មែត រ៉ាងហៃ អន់ខែ។

២៣ អន់ខែ កា ច្រាត់ សត់ត្រា ប៉ាហ្សឺ ពឹង មូត ពៀវ ដូវ ណោះ ផាះ

មូត រ៉ះ ប៉ាតាង យីស៊ូ លូ មូត ត្រាត់ តាំងកង លូ មូត អុះ ម៉ី ទិឌូ ប៉ាហ្សឺ សត់ត្រា អា អន់ កា អុះ ម៉ី សុនសាត អន់
ទៀត ឡាក់ អែ ពឹង មៀង អន់ទីយ៉ុក អែ ពឹង ខេត ស៊ីវី លូ ខេត គីលីកៀ។ អន់ដីស ដាក់ ឡាក់ ប៉ាក់ ឡែ ដេល ប ?

២៤ ញីន កាតាំង ពូ ផា ទី បក់ អន់ដា ឡាច់ ឡឺង កាំឡាំង ញីន ឡាក់ ញីន អូ ទី ប្រើ អន់ខែ ឡាក់ អុះ អន់ខែ ឡាក់ រ៉ះ
សារ យច កា អន់ដីស ប្រឹក្តី អន់ ពុត ពៀក អន់ដីស រឿនរ៉ាយ។

២៥ ទីល នីណោះ ញីន កា រែវ ពុត កូប សោប ផា ត្រត់ រឿស កាំឡាំង ញីន អន់ដា ប្រើ ឡាក់ ប៉ាក់ អន់ដីស អន់ខុ លូ
ប៉ូល លូ បាណាប: ឡាក់ ញីន ប៉ុច ចៃ។

២៦ អន់ខែ ឡាក់ ប៉ាណូស សាឡាក់ ឡាក់ ប្រឹក្តី ង៉ារ កា យីស៊ូ គ្រឹះ ឡាក់ ពី តាំងឡា ពិន។

២៧ ទីល នីណោះ ញីន កា ប្រើ យូដ: លូ ស៊ីឡុះ ឡាក់ ខង អន់ខែ ចឹង រ៉ះ សារ ញីន ច្រាត់ អា កា អន់ដីស តូ ពីរ
អន់ខែ ទៅ ដេល។

២៨ ប៉ាង៉ាត ប៉ាលីង ប្រ្រៈ ដាក់ កាខាក់ លូ ញីន យឹត ផា អូ ត្រត់ ចឹង អន់ សារ ឡាក់បាក ផែម ណាវ ពឹង អន់ដីស
អុះ ហ្វាស ឡឺង សារ សាំខាន់ ទិ អាះ

២៩ យី ត្រត់ យ៉ារ ដៃ សា សាណា ពូ សែន ហ៊ូប ប្រ្រៈ បឹត ដៃ សា ផាម ដៃ សា សាណា ឡាក់ ពូ ប៉ាន់តៅ ក្រិ
ក់ អង់កូ ដៃ ប្រឹក្តី លូ អង់កាន់ លូ កាម៉ាក់។ ផា អន់ដីស អូ រ៉ាងហៃ ឡាក់ អន់ រ៉ាវ៉ាច់ ឡឺង សារ ទិ អា អន់ដីស
ប្រឹក្តី ណោះ ដាក់ កេះ។ ប៉រ អ្នាត កាប ហង។

៣០ មូត បក់ អន់ខែ ប្រើ ណោះ កា ឡាច់ ចាក ឡាក់ ទីល ប៉ាក់ មៀង អន់ទីយ៉ុក។ អន់ខែ កា អែរី ប៉ាក់ កាំឡាំង
លូម កេះណោះ ជិន សត់ត្រា កា ពូ។

៣១ ប៉ាក់ ពូ អាន សត់ត្រា ណោះ កេះ ពូ ហោក រត៌ ខាក់ ខង សត់ត្រា ណោះ ប៉ាងហោក ពុត ពៀក ពូ។

៣២ កាប៉ាច់ យូដ: លូ ស៊ីឡុះ អន់ខែ កា រ៉ាគីយ ប្រ្រៈ ដេល អន់ខែ កា អន់តត់ ប៉ាតោ អៀង អន់ ពូ សៀ លើយ
ដេល។

* ១៥:១៤ ១៥:១៤ ស៊ីម៉ូន យី ពេត្រុះ ណោះ ហង។ † ១៥:១៦ ១៥:១៦ ប្រឹក្តី ហី អែរី កាប រៀប ឡឺង ផ្លង់ រ៉ាប់ សាដាច់ ដាវិត។ ‡ ១៥:១៨
១៥:១៦ សារ អា ឡាក់ ឡឺង អាមុះ ៩:១១-១២។

៣៣-៣៤ ឡែង ឡើង អន់ខែ ងៃ ហៈ ណោះ ទី ទុញ ងាវ កេ: ម្នក ស្មៅ យីស៊ូ កា ប្រើ អន់ខែ សីត ប៉ាត់ ម្នក បក់ ប្រើ អន់ខែ ឡា ពៃ ណារ ទីប ប៉ា ហៈ ប្រ្រៈ អន់ សារ សាណាក សារ៉ាក កា អន់ខែ ចាក សីត ណោះ ដេល។^៩

៣៥ កាប៉ាច់ ប៉ូល លូ បាណាប: អន់ខែ កា ងៃ ពឹង មឿង អន់ទីយ៉ូក ទីប ប៉ាងហៀន ពូ លូ រិះ ប៉ានីរ ប្រ្រៈ បិកកាតយ៍ អន់ខ្ល លូ ពូ អន់ខៀត ងៀង ដូរ ដេល។

សារ ប៉ូល លូ បាណាប: ក្ល: គូប សោប

៣៦ ប៉ាត់ ទុញ ងាវ ឡើង ណោះ ប៉ូល កា កាប លូ បាណាប: ងា «ពិន ត្រត់ សីត ឡា ច្រាត់ ម្នក ស្មៅ យីស៊ូ រិប មឿង ឡាត់ ពិន ទី រិះ ប៉ានីរ ប្រ្រៈ បិកកាតយ៍ ណោះ ពៃ ហៃ អន់ខែ ងៃ ងាត់ ដេល ប»។

៣៧ បាណាប: យីត ប៉ូច ជៀក ទីប យូហាន ឡាត់ ពូ អើ ងា ម៉ាកុ: ឡា អន់ខ្ល ដេល។

៣៨ ហៈកា ប៉ូល អូ ប៉ូច អន់ អើ ឡា អុ: ខង អើ សាតាក់ អ្នក អន់ខែ ងៃ ងៃ ងៃ ប៉ាត់ ខេត ប៉ាមគីលៀ ពៃ អើ កា អូ ទី ប្រ្រៈ ងារ អន់ខ្ល លូ អន់ខែ អុ:។*

៣៩ ងៃ: ណោះ អន់ខែ ពៀរ ដូរ កា យច ពុត លូ គូប ខាក់ អន់ខែ កា ក្ល: ទ្រង គូប សោប បាណាប: ជៀក ម៉ាកុ: ឡា អន់ខ្ល លូ អើ កេ:ណោះ ជីរ ជិះ កាប៉ាន់ ឡា ប៉ាត់ តាក្វាល គីប្រ្រៈ។

៤០ កាប៉ាច់ ប៉ូល អ្សក ស៊ីឡុ: ឡា អន់ខ្ល លូ អើ ទីប ទី ម្នក ស្មៅ យីស៊ូ មប អើ អន់ ប្រ្រៈ បិកកាតយ៍ ប្រ្រៈ ងាត់ កា អើ។

៤១ ប៉ូល កា ចាក តាត់ ខេត ស៊ីរី លូ ខេត គីលីគៀ ទីប អន់តត់ ប៉ាតោ កា ក្រុំ ហៀន សារ ប្រ្រៈ ពឹង ចារ អន់ខៀតៗ អន់ ស្មៅ លើយ។

១៦

សារ ធីម៉ូថេ ចាក អន់ខ្ល លូ ប៉ូល

១ ប៉ូល កា ចាក ទីល មឿង ងើប កេ:ណោះ ទីល មឿង លីសាត្រា។ កាណាង មឿង ណោះ អើ ប៉ាត់ ប៉ាណូស ម៉ោញ ដូរ ឡាត់ ស្មៅ យីស៊ូ ដេល អើ សីត ធីម៉ូថេ មើត អើ សុនសាត អ៊ីស្រាអែល អើ ស្មៅ យីស៊ូ ដេល ពី អើ សុនសាត ក្រិក។

២ ម្នក ស្មៅ យីស៊ូ ទិខ្ល ពឹង មឿង លីសាត្រា លូ ពឹង មឿង អ៊ីកូនៀម ពូ ងា ធីម៉ូថេ អា ឡាត់ ប៉ាណូស ងាត់ ត្រង់។

៣ ប៉ូល ប៉ូច ជៀក អើ ចាក អន់ខ្ល ដេល។ អើ កា កាសិត អង់ការ កា ធីម៉ូថេ ញាន កា សុនសាត អ៊ីស្រាអែល ងៃ ប៉ាត់ ចារ អន់ខែ ចឹង ឡា ណោះ ខង ពូ ទិខ្ល អ្នក អន់តត់ ងា ពី អើ សុនសាត ក្រិក។*

៤ ងៃ: អន់ខែ ចាក ទីល ពឹង មឿង អន់ខៀតៗ អន់ខែ កា រិះ កា កាឡាង ម្នក ស្មៅ យីស៊ូ អន់ អ្នក អន់តត់ ឡើង សារ ម្នក រិះ ប៉ាតាង យីស៊ូ លូ ម្នក ក្រាត់ តាំងកង់ ប្រាត់ សត់ត្រា ពឹង មឿង យេរូសាឡឹម ពៃ កៀ អន់ ពូ ប្រ្រៈ ពូ យ ដេល។

៥ ទីល នីណោះ ក្រុំ ហៀន សារ ប្រ្រៈ ទីណោះ អន់ខែ ស្មៅ ហើង ខាក់ លូ ទី កាឡាង ស្មៅ ហើង ងៀង រិប ងាវ។

សារ ប្រ្រៈ តាំបាង អន់ ប៉ូល ប៉ប ប៉ាណូស ឡើង ខេត ម៉ាសេដូន

៦ អន់ខែ ចាក តាត់ ទ្រង ខេត ព្រីគៀ លូ ខេត កាឡាទី ញាន កា ប៉ាងាត់ ប៉ាលីង ប្រ្រៈ ងាត់ កាខាក់ ទីប អន់ខែ អូ អន់ ឡា រិះ ប៉ានីរ ប្រ្រៈ ប៉ាត់ ខេត អាស៊ី†។

៧ ប៉ាត់ ចាក ក្បាម ចឹង ទីល ខេត មីសៀ កេ: ប៉ូល ទី ពុត ប៉ូច ឡា ប៉ាត់ ខេត ប៊ីធួនៀ ហៈកា ប៉ាងាត់ ប៉ាលីង យីស៊ូ អូ អន់ អន់ខែ ឡា អុ:។

៨ ទីល នីណោះ អន់ខែ កា ចាក តាត់ ខេត មីសៀ ឡា ទីល ប៉ាត់ មឿង ត្រូអុ:។

៩ ប៉ាត់ កាម៉ាង ប្រ្រៈ តាំបាង អន់ ប៉ូល ប៉ប ប៉ាណូស ឡើង ខេត ម៉ាសេដូន ម៉ោញ ដូរ អន់តាវ កាកាប ឡោម អើ ងា «ប៉រ អីស ចាក ឡា ប៉ាត់ ខេត ម៉ាសេដូន តង់ ញីន ណើ»។

១០ ឡែង ឡើង ប៉ូល ប៉ប សារ ណោះ កេ: ញីន* កា ប៉ាន់តាន ឡាច់ ចាក ឡា ប៉ាត់ ខេត ម៉ាសេដូន ឡូត ខង ញីន ស្មៅ ងា ប្រ្រៈ បិកកាតយ៍ អើ ញីន អន់ ឡា រិះ សារ ងាត់ ឡើង យីស៊ូ ពឹង ខេត ម៉ាសេដូន ណោះ។

១១ ញីន កា ជិះ កាប៉ាន់ ឡាច់ ឡើង មឿង ត្រូអុ: ឡា ម៉ង់ ប៉ាត់ តាក្វាល សាម៉ូតុរ: ឡូត ប៉ាត់ ងាវ តាយ៉ាង ញីន ទីល ប៉ាត់ មឿង ងៀប៉ូល។

៩ ១៥:៣៣-៣៤ ១៥:៣៣-៣៤ ហ្វា ពូ ប្រាត់ លូ គី ម៉ោញ ចំលូន ងៃម ប៉ានីរ ងា: ហៈកា ស៊ីឡុ: ប៉ូច ងៃ ហៈ ណោះ តូ ណារ។ * ១៥:៣៨ ១៥:៣៨ ប៉រ ហៃ ១៣:១៣។ * ១៦:៣ ១៦:៣ ពូ អូ ទី កាសិត អង់ការ កា ធីម៉ូថេ ងៃ: អើ ងៃ សាណា។ សុនសាត អ៊ីស្រាអែល អូ ណីស កា បក់ អូ ទី កាសិត អង់ការ ណោះ ហង ប: ប៉ូល កាសិត អង់ការ កា អើ ងៃ អន់ ពូ ប៉ាតេក។ † ១៦:៦ ១៦:៦ ខេត អាស៊ី រិះ ងាវ អា ពូ អើ ប៉ាចេត ទ្រី តែង ងាវ មុត។ * ១៦:១០ ១៦:១០ លូ កា ប្រាត់ រិះ ងា «ញីន» ខង គីត ងៀ អើ មុត ចាក អន់ខ្ល លូ រីត ប៉ូល ដេល។

១២ កេះណោះ ញីន ឡាច់ ឡឹង មឿង ណោះ ឡា ប៉ាក់ មឿង ភីលីប ឡាក់ មឿង សុនសាត រ៉ូម S អ្នែ កាណាង ខេត ម៉ាសេដួន *។ ញីន កា អ្នែ ពឹង មឿង ណោះ ទុញ ដាវ។

សារ លីខៀ ម៉ុត សៀ យីស៊ូ

១៣ ប៉ាក់ ដាវ ពូ វ៉ាឡូវ ញីន ឡាច់ តែង ឡឹង អំប៉ារ មឿង ឡា ប៉ាក់ ហាង ទៀក ខង ញីន យីត ផា ចឹង ទី ចារ ពូ ម៉ន់ អើ ប្រ្លះ។ ញីន កា អង់អ្នែ កាកាប លូ មូត អង់កាន់ ឡាក់ អ្នែ ប៉ាក់ គូប ហះ ចារ ណោះ។

១៤ ទី អង់កាន់ ម៉ោញ ដូវ ឡឹង មឿង ធៀទេវ៉ា សិច អើ លីខៀ អើ ឡាក់ ប៉ាណាស ប្រូ កាណាត់ កាប្រី ស៊ីវ។ អើ កា អ្នែ តូត កា ប្រ្លះ ប៊ិកកាតយី។ ផះ ណោះ អើ អ្នែ សាំយ៉ាង ប៉ូល រ៉ះ សារ ប្រ្លះ ប៊ិកកាតយី ប្រ្លឹក អន់ អើ អ្នែ ពុត ចែក សាំយ៉ាង លូ សៀ ទី សារ ប៉ូល រ៉ះ។

១៥ កេះណោះ ប៉ូល លូ ស៊ីឡះ ប៉ាងហ៊ាំ អើ លូ កាំឡាង ហី អើ អើ កា ជៀក ញីន ឡា អ្នែ ប៉ាក់ ហី អើ លូ កាប ផា «ផា អន់ដីស យីត ផា អាញ សៀ ប្រ្លះ ប៊ិកកាតយី តាទីច ប៉រ អន់ដីស ឡា អ្នែ ប៉ាក់ ហី អាញ ពិ»។ អើ ឡោម ជៀក ញីន កាខាក់ ណោះ ញីន កា ភម ពួយ អើ។

សារ ពូ រ៉ូប ប៉ូល លូ ស៊ីឡះ ចែក ខុក

១៦ ទី ដាវ ម៉ោញ ផះ ញីន ឡា ប៉ាក់ ចារ ពូ ម៉ន់ អើ ប្រ្លះ ទី អង់កាន់ ទុច ពូ ម៉ោញ ដូវ ឡា ប៉ាក់ ញីន អង់កាន់ ណោះ ប្រ្លះ ប៊ិក ម៉ុត កាណាង អើ ប្រ្លឹក អន់ អើ អ្នែ អន់ទូង។ តាំងឡា ចារ អើ អ្នែ ណោះ ទី លៀន អៀង ខាក់ ញន កា អើ អ្នែ អន់ទូង ណោះ។

១៧ អើ ចាក ពួយ ប៉ូល លូ ញីន ទីប កាប ម៉ែៗ ផា «មូត អា ប៉ាណាស ប្រ្លឹក ង៉ារ ប្រ្លះ ឡាក់ តីស ហ្គិត ឡឹង ពូ អន់ ខែ ឡា រ៉ះ សារ ប្រ្លះ តង់ កា អន់ដីស»។

១៨ អើ កាប នីណោះ អៀង ដាវ ខាក់ ប្រ្លឹក អន់ កា ប៉ូល អូ អត់ សាំវ៉ាញ ប៉ូល កា កាលែង ហៃ តែង អើ លូ កាប កា ប្រ្លះ ប៊ិក ណោះ ផា «ញន អំវ៉ាញ យីស៊ូ ហាក់ អីស ឡាច់ ឡឹង អង់កាន់ អា ពិ»។ ប្រ្លះ ប៊ិក កា ឡាច់ ឡឹង អង់កាន់ ណោះ ឡុត។

១៩ ផះ មូត ម៉ែត តាំងឡា អង់កាន់ ទុច ណោះ យីត ផា អូ ម៉ីង កា ចឹង ទី លៀន ណារ ហង អន់ខែ កា ប៉ាណា គូប រ៉ូប ប៉ូល លូ ស៊ីឡះ អូស ឡា ដីន ប៉ាក់ ចារ មូត ក្រាក់ វ៉ាងហៃ មឿង តាត់សុន សារ។

២០ ប៉ាក់ អន់ខែ ដីន ប៉ូល លូ ស៊ីឡះ ទីល កេះ អន់ខែ រ៉ះ ផា «សុនសាត អ៊ីស្រាអែល រៀវ ដូវ អា ប្រ្លឹក អន់ ទី សារ វ៉ាចក់ វ៉ាចល់ កាណាង មឿង ពិន។

២១ អន់ខែ រ៉ះ សារ តាឡាប ឃើយ គុន សុនសាត អន់ទៀតៗ ឡាក់ ចាបាប សុនសាត រ៉ូម ពិន អូ អន់ សៀ លើ ប្រ្លឹក ពួយ អុះ»។

២២ មូត ប៉ាសុន កា ប៉ាណា គូប អឹក កា ប៉ូល លូ ស៊ីឡះ ដេល មូត ក្រាក់ វ៉ាងហៃ មឿង កា ទុង ហឹក ខោ អាវ អន់ ខែ កេះណោះ ប្រើ ពូ ពឹត អន់ខែ លូ វ៉ាងកេះ។

២៣ កេះ ពូ ពឹត អន់ខែ អៀង កេះ ពូ ចែក អន់ខែ កាណាង ខុក លូ ប្រើ ពូ ញ៉ាម ឡាវ៉ាង កាខាក់។
២៤ ម៉ែត ខុក កា ចែក អន់ខែ កាណាង ខុក ពឹង កាណាង អន់តឹត លូ ចែក ណោះ ពឹង ជុង ឡាក់ កា ពូ ប្រើ ណោះ ហង។
២៥ ប៉ាក់ ទងតឹត ម៉ាង ប៉ូល លូ ស៊ីឡះ ម៉ន់ អើ ប្រ្លះ ប៊ិកកាតយី លូ ចាដៃ ប៉ានេ ប្រ្លះ មូត មូត អន់ទៀត កា សាំ យ៉ាង អន់ខែ ដេល។

២៦ ផាឌី វ៉ាវ៉ែត តេះ កេង ខាក់ វ៉ាន់ចើត ទីល ហី ខុក ប្រ្លឹក អន់ អំប៉ារ ខុក កា តាបើក ទី ណោះ ពូ ចែក មូត មូត កា តាប៉ូច ទី ដេល។

២៧ ប៉ាក់ ម៉ែត វ៉ាងហៃ ខុក សាទីរ អើ បំបំ អំប៉ារ ខុក កា តាបើក ទី អើ សាម៉ឹត កា មូត មូត ក្លាស ទី កេះ អើ កា ហ្វាត់ ដាវ ចឹង ប៉ាន់តោ ឡា អើ ទៅ។
២៨ ហះកា ប៉ូល កាប ម៉ែៗ ផា «ដៃ ប្រ្លឹក កា ឡា ទៅ នីណោះ ញីន ទីខូ អ្នែ ហះ អា អូ ឡា ប៉ាក់ ចំ អុះ»។
២៩ ម៉ែត វ៉ាងហៃ ខុក ប្រើ ពូ អ្នែ អុញ អន់ កា អើ កេះណោះ អើ ប៉ាន់តាន ម៉ុត កាណាង ខុក អើ កាដាប ហះ ដុរ ប៉ូល លូ ស៊ីឡះ ទីប អ្នែ វ៉ាវ៉ែត។

៣០ អើ ជៀក ប៉ូល លូ ស៊ីឡះ ឡាច់ ប៉ាក់ ឡឹង កេះណោះ អំប៉ារ ផា «អី ម៉ែត តាំងឡា អាញ ត្រក់ ប្រ្លឹក នីចម ភៀ អន់ ទី ប្រ្លះ តង់ ?»

S ១៦:១២ ១៦:១២ មូត មឿង ភីលីប សុនសាត រ៉ូម យី មឿង ណោះ ចាំងហាយ ឡឹង មឿង រ៉ូម កាតាម។ * ១៦:១២ ១៦:១២ អ្នែ កាណាង ខេត ម៉ាសេដួន រៀត គុប «អ្នែ កាណាង ចារ ទី ១ កាណាង ខេត ម៉ាសេដួន»។ ខេត ម៉ាសេដួន ពូ ដេក ប៉ាន់ ចារ យី ចារ ទី ១ ទី ២ ទី ៣ លូ ទី ៤។ † ១៦:១៤ ១៦:១៤ កាណាត់ កាប្រី ស៊ីវ គីត ខា កាខាក់។

៣១ អន់ខែ តើល ជា «អ្សកី អីស សៀ យីស៊ី ឡាក់ ពី តាំងឡា ពិន ណោះ ប្រ្រៈ បិកកាតយី ចឹង តង់ អីស លូ តង់ កាំឡាំង ហី ក្រាន អីស ដេល»។

៣២ កេះណោះ ប៉ូល លូ ស៊ីឡុះ រ៉ះ ប៉ានីរ ប្រ្រៈ បិកកាតយី កា ម៉ែត រ៉ាំងហៃ ខុក លូ កា កាំឡាំង ហី អើរ។

៣៣ ម៉ាំង ទៅ ណោះ ហង អើរ រ៉ាំង តាំងហាល ឡាកា កា ប៉ូល លូ ស៊ីឡុះ កេះណោះ ប៉ូល លូ ស៊ីឡុះ ប៉ាំងហ៊ាំ អើរ ទឹប កាំឡាំង ហី ក្រាន អើរ ឡុត។

៣៤ កេះណោះ អើរ កា ជៀក ប៉ូល លូ ស៊ីឡុះ ហារ អ្នែ ពីង ហី អើរ កេះណោះ តាំបាង សាណា សាណាត អន់ កា អន់ ខែ សា។ អើរ លូ ហី ក្រាន អើរ ហោក ខាក់ កា អន់ខែ សៀ ប្រ្រៈ បិកកាតយី។

៣៥ ប៉ាក់ តារ កាំលី មូត ក្រាក់ រ៉ាំងហៃ មឿង ប្រើ ប៉ាលិះ ឡាក់ រ៉ះ កា ម៉ែត រ៉ាំងហៃ ខុក ជា «ហាក់ តោះ ឡើយ មូត ពៀរ ដួរ ណោះ ពី»។

៣៦ ម៉ែត រ៉ាំងហៃ ខុក អ្សក សារ ណោះ ឡាក់ រ៉ះ កា ប៉ូល ជា «មូត ក្រាក់ រ៉ាំងហៃ មឿង ប្រើ ពូ ឡាក់ រ៉ះ អន់ តោះ ឡើយ អន់ដីស កេះ ទីល នីណោះ ហាក់ អន់ដីស ចាក អន់ ដាក់ ប៉ាឡីង ហោត»។

៣៧ ហះ កា ប៉ូល រ៉ះ កា ពូ ជា «ពូ ពីត ញីន ឡាក់ ប៉ាសុន រ៉ូម ហះ ម៉ាក់ កាំឡាំង អៀង កេះណោះ អ្សក ញីន ចែក ខុក ឡុត អូ ទី តាតសុន សារ អន់ទ្រួល អុះ ញ៉ាំ កិញអៀ អា អន់ខែ តាំងហ្សិត ញីន អូ អន់ ពូ អូ ប? ប្រគី នីណោះ អូ ត្រគ់ អុះ យី ប្រើ អន់ខែ ទៅ ឡាក់ តោះ ឡើយ ញីន អា»។

៣៨ ប៉ាលិះ កា អ្សក សារ ណោះ ឡាក់ រ៉ះ កា មូត ក្រាក់ រ៉ាំងហៃ មឿង។ ផះ កាតាំង ពូ រ៉ះ ជា អន់ខែ ណោះ ប៉ាសុន រ៉ូម នីណោះ មូត ក្រាក់ រ៉ាំងហៃ មឿង អ្សត ខាក់។

៣៩ មូត ក្រាក់ រ៉ាំងហៃ មឿង ប៉ាណាំ គូប ឡាក់ ឡោម ប៉រ ដៃ រ៉ាប់ ដៃ រ៉ូ កេះណោះ តោះ ឡើយ អន់ខែ លូ ឡោម ប្រើ អន់ខែ ចាក ឡាច់ ឡីង មឿង ណោះ។

៤០ អន់ខែ កា ឡាច់ ឡីង ខុក ឡាក់ ប៉ាក់ ហី លីខៀ កា ប៉ប មូត សៀ យីស៊ី។ អន់ខែ កា រ៉ះ សារ ប៉ាំងហោក ពុត ពូ កេះណោះ អន់ខែ កា ចាក ឡាក់ ណារ៉ូ។

១៧

សារ ប៉ូល លូ ស៊ីឡុះ ឡាក់ ប៉ាក់ មឿង ថេសាឡូនិក

១ ប៉ូល លូ ស៊ីឡុះ ចាក តាត់ ទ្រង មឿង អាំភីប៉ូល លូ មឿង អាប៉ូឡូនៀ កេះណោះ ឡាក់ ទីល ប៉ាក់ មឿង ថេសាឡូនិក។ កាណាង មឿង ណោះ ទី រ៉ាំង សុនសាត អ៊ីស្រាអែល ម៉ោញ។

២ ប៉ូល ចាក ម៉ុត កាណាង រ៉ាំង ណោះ គុន តាឡាប ឃើយ ម៉ះ អើរ។ រ៉ាំងរ៉ាំង ប៉ែង អាទិត រ៉ប់ ដារ ពូ រ៉ាឡូរ ណោះ ហង អើរ កា រ៉ះ សារ កាណាង ផាប ប៉ានីរ ប្រ្រៈ កា សុនសាត អ៊ីស្រាអែល

៣ ភៀ រ៉ះ ប៉ាឡាក់ ផា បក់ ប្រ្រៈ អើស ប្រើ ប្រគី សាដាច់ ត្រគ់ ទី សារ ឡាក់ បាក លូ តោ កេះណោះ រ៉ីស សីត ណារ៉ូ។ អើរ រ៉ះ ណារ៉ូ ជា «បក់ ប្រ្រៈ អើស ប្រើ ប្រគី សាដាច់ ណោះ យី យីស៊ី ឡាក់ អាញ រ៉ះ កា អន់ដីស អា ហង»។

៤ បក់ អន់ដា កា ភម សៀ លូ ម៉ុត តែង ប៉ូល លូ ស៊ីឡុះ ទឹប ទី សុនសាត ក្រិក អៀង ដួរ ឡាក់ អ្សល កូត អ្សត កា ប្រ្រៈ បិកកាតយី ទឹប ទី មូត អង់កាន់ ឡាក់ លោ លែង សិច អៀង ដួរ ដេល។

៥ ហះ កា មូត សុនសាត អ៊ីស្រាអែល សាណាង អន់ខែ កា ប៉ាណាំ មូត តាតាម ងំល រតាឡាត ប៉ាតុ គូប ទី ម៉ោញ ក្រុំ ឡាក់ ប្រគី អន់ ទី សារ រ៉ាច់ រ៉ាច់ល កាណាង មឿង។ អន់ខែ ឡាក់ ប៉ាក់ ហី រត់ យ៉ាសុន បាបើក យ៉ាយ ណាវង រ៉ុប ប៉ូល លូ ស៊ីឡុះ ភៀ អ្សក អន់ កា មូត ប៉ាសុន ចែក ថូត។

៦ ញុន កា អន់ខែ ណាវង មូត ពៀរ ដួរ អូ ប៉ប អន់ខែ កា រ៉ុប រត់ យ៉ាសុន លូ មូត សៀ យីស៊ី បក់ អន់ដា អូស ឡាក់ ជីន កា មូត ម៉ែត រ៉ាំងហៃ មឿង លូ កាប ម៉ែច ជា «មូត ពៀរ ដួរ ណោះ ប្រគី អន់ ទី សារ រ៉ីនរ៉ាយ តាប៉ញ តាប៉ាក់ គ្រីប ចារ អន់ខែ កា ពីះ ទីល ប៉ាក់ អា កេះ»។

៧ យ៉ាសុន អា អន់ អន់ខែ អ្នែ ពីង ហី អើរ អន់ខែ ណោះ ប្រគី យច លូ ចាបាប សាដាច់ រ៉ូម យី អន់ខែ រ៉ះ ផា ទី សាដាច់ ម៉ោញ ណារ៉ូ យី សិច យីស៊ី»។

៨ ផះ មូត ប៉ាសុន លូ មូត ម៉ែត រ៉ាំងហៃ មឿង កាតាំង សារ អា អន់ខែ កា រ៉ីនរ៉ាយ ពុត ពៀក។

៩ អន់ខែ កា ប្រើ រត់ យ៉ាសុន លូ មូត អន់ខៀតៗ ប៉ាក់ លៀន កេះណោះ អន់ខែ កា ឡើយ អន់ សីត ហង។

* ១៦:៣៧-១៦:៣៧ សុនសាត រ៉ូម អន់ ប៉ាណូស សុនសាត អន់ខៀត កេះ ប៉ាសុន រ៉ូម ដេល។ ប៉ាសុន រ៉ូម ពូ អូ ទីន ពីត សាប៉ាត អុះ អ្សត កា អង់កាន ចែក ថូត។ បក់ ពៀ កេះ ប៉ាសុន រ៉ូម គុន សោ អើរ កា ប៉ាសុន រ៉ូម និះទៅ ដេល។ ប៉ូល ឡាក់ ប៉ាសុន រ៉ូម ញុន កា ពី អើរ កេះ ប៉ាសុន រ៉ូម ពៃ។

សារ ប៉ូល លូ ស៊ីឡ្យៈ ឡា ប៉ាក់ មៀង បេរៀ

១០ ក្រី ហៀន សារ ប្រ្រៈ កា ប្រើ ប៉ូល លូ ស៊ីឡ្យៈ ឡា ចំ ចាក ឡា ប៉ាក់ មៀង បេរៀ ទីប កាម៉ាង ណោះ ទៅ ឡា ។ ប៉ាក់ ទីល កេះ អន់ខែ កា ម៉ុត កាណាង រោង សុនសាត អ៊ីស្រាអែល ។

១១ សុនសាត អ៊ីស្រាអែល អ្វី ពីង មៀង ណោះ ទី ពុត ដាក់ ហ្វិត ឡើង សុនសាត អ៊ីស្រាអែល អ្វី ប៉ាក់ មៀង ថេ សាឡានិក អន់ខែ ថេ សាយ៉ាង ប៉ានី ប្រ្រៈ ទីប ទី ពុត ហោក លូ អាន ផាប ប៉ានី ប្រ្រៈ រំប ដាវ ប៉ូច កា អ្នក អន់តត ផា សារ ប៉ូល លូ ស៊ីឡ្យៈ រំ កា អន់ខែ ណោះ ត្រក់ ញ៉ា យថ ។

១២ កាណាង កាំឡាង អន់ខែ ណោះ ទី អៀង ដូវ សៀ យីស៊ូ លូ ទី ម្នាក់ អន់កាន់ សុនសាត ក្រិក ឡា លោ លែង សិច អៀង ដូវ លូ ម្នាក់ កាម៉ាត់ សុនសាត ក្រិក អន់ដា ដេល ។

១៣ ហះកា ប៉ាក់ សុនសាត អ៊ីស្រាអែល អ្វី ពីង មៀង ថេសាឡានិក អ្នក អន់តត ផា ប៉ូល រំ ប៉ានី ប្រ្រៈ បិកកាតយី ពីង មៀង បេរៀ ណោះ ដេល អន់ខែ កា ប៉ាណាំ គូប ឡា កាប ប៉ាញ្យុសៈ ម្នាក់ ប៉ាសុន កាណាង មៀង ណោះ ប្រឹក អន់ ទី សារ រ៉ាចក់ រ៉ាចល ណាវ ។

១៤ ម្នាក់ សៀ យីស៊ូ បំប នីណោះ អន់ខែ កា ប៉ាណាំ ប៉ូល ឡា ប៉ាក់ ហាង សាឡាត សាឡាយ ឡា កាប៉ាច ស៊ីឡ្យៈ លូ ធីម៉ូថេ អ្វី ហះ ចារ ណោះ ទៅ ។

១៥ ម្នាក់ បក់ ឡា ជីន ប៉ូល អន់ខែ ចាក អន់ខ្ល លើយ ទីល ប៉ាក់ មៀង អាធនេ កេះណោះ អន់ខែ រ៉ូល សីត លូ ឡា រំ កា ស៊ីឡ្យៈ លូ ធីម៉ូថេ ប្រើ ឡា ព្រយ ប៉ូល ស្រីស ។

សារ ប៉ូល រំ សារ យីស៊ូ ពីង មៀង អាធនេ

១៦ ផះ ប៉ូល អ្វី ក្បាត់ ស៊ីឡ្យៈ លូ ធីម៉ូថេ ពីង មៀង អាធនេ ណោះ អើ កាដុក កាដុល កាណាង ពុត ខង អើ បំប ហ្វិ ប ប្រ្រៈ អៀង កាណាង មៀង ណោះ ។

១៧ អើ អ្វី រំ សារ លូ សុនសាត អ៊ីស្រាអែល លូ ម្នាក់ បក់ អ៊ីល កូត កា ប្រ្រៈ បិកកាតយី ប៉ាក់ រោង ។ រំប ដាវ អើ កាប លូ ម្នាក់ បក់ អើ ប៉ាត ពីង តាឡាត ។

១៨ កា ទី ម្នាក់ បក់ ហ្សាង សាឡាច អ្នក សារ តែង ម្នាក់ អេពីត្ត * លូ ម្នាក់ តែង សាតូអ៊ីក † អន់ដា កា ឡា រំ សារ លូ ប៉ូល ដេល ។ បក់ អន់ដា កាប លូ គូប សោប ផា «ញ៉ា អើ កាប ឡាឡាត ឡាឡាត នីអៀ អើ ប៉ូច កាប ឡើង សារ ញ៉ា ហះ ?» បក់ អន់ដា ណាវ កាប ផា «អើ យី ប៉ាណូស រំ សារ ប្រ្រៈ ម៉ះ សុនសាត អន់ខៀត តះ» ។ ពូ កាប នីណោះ ញាន កា ប៉ូល អ្វី រំ សារ យីស៊ូ លូ សារ ប៉ាណូស តោ ចឹង រ៉ែស សីត ។

១៩ ពូ កា ប៉ាណាំ អើ ឡា ប៉ាក់ ក្រី ពីកសា ឡា ពូ អើ ផា អេរីយ៉ូប៉ាតេ កេះណោះ ពូ អំបញ ផា «នីចម សារ ណាវ អីស ប៉ាងហៀន ពូ ពៃ បំ អីស រំ ហៃ អន់ ញីន អ្នក ណើ ទី ដេល ប ?

២០ ខង ញីន កាតាំង សារ អីស ប៉ាងហៀន ណោះ តាង ខាក់ ទីល នីណោះ ញីន ប៉ូច អ្នក ឡើង សារ ទីណោះ ដេល» ។

២១ ម្នាក់ កាណាង មៀង អាធនេ លូ ម្នាក់ អំហ្វិយ ឡើង ប៉ាថេត អន់ខៀត ឡា អ្វី កាណាង មៀង ណោះ អន់ខែ អ្នក ទី ប្រឹក ញ៉ា អុះ ដឹង អ្វី រំ សារ លើ សាយ៉ាង សារ ញ៉ា ឡា ណាវ ។

២២ ប៉ូល កា អ្សវ អន់តាវ ពីង អន់តត ក្រី ពីកសា ណោះ កេះណោះ កាប ផា «អី ម្នាក់ មៀង អាធនេ អាញ បំប អន់ ដីស ប្រឹក គុន ប្រ្រៈ អន់ដីស អៀង នៃវ ខាក់ ។

២៣ ផះ អាញ ចាក សីត ចាក ឡា កាណាង មៀង អាញ បំប ចារ អន់ដីស សាបៈ រ៉ាម៉ះ ប្រ្រៈ អន់ខៀត ទីណោះ លូ បំប ចារ រ៉ាម៉ះ ឡា ពូ ច្រាត ផា "ប្រ្រៈ ឡា អ្នក អន់ហ្វាល់ សិច" ។ ទីល នីណោះ អាញ បំ រំ កា អន់ដីស ប្រ្រៈ ឡា អន់ដីស សាបៈ រ៉ាម៉ះ ទីប អ្នក អន់ហ្វាល់ អា ហាង ។

២៤ ប្រ្រៈ បិកកាតយី ឡា ប៉ាងកើត អង់កក់ តេះ លូ ប៉ាងកើត កាណាត ញ៉ា ត្រីប នៃវ ពីង អង់កក់ តេះ អា អើ ឡា ប្រ្រៈ តេះ ប្រ្រៈ ប៉ូង អើ អ្នក អ្វី កាណាង រោង រ៉ាម៉ះ ឡា ប្រឹក លូ តី ប៉ាណូស ណោះ អុះ ។

២៥ ប្រ្រៈ បិកកាតយី ញ៉ា អើ ខ្លះ កាណាត ញ៉ា ប បះ អើ តងកាន ប៉ាណូស តង អើ ? យី អើ ហាង ឡា អន់ អាញ រ៉ែស អន់ កាសៃ តាំងហើម លូ អន់ កាណាត ញ៉ា ត្រីប នៃវ កា ប៉ាណូស ។

២៦ អើ អន់ ប៉ាណូស ត្រីប សុនសាត កើត ឡា ឡើង ប៉ាណូស ម៉ោញ ដូវ កេះណោះ អន់ ពូ អ្វី ប៉ាញ ទីប អង់កក់ តេះ ។ អើ កាំឡាត ចុន សាណាំ លូ កាំឡាត គូយ អន់ កា ប៉ាណូស អ្វី ។

* ១៧:១៨ ១៧:១៨ ម្នាក់ អេពីត្ត យី ម្នាក់ ហៀន ព្រយ រ៉ាត អេពីត្ត ។ អន់ខែ សៀ ផា សារ សាខាន់ ហ្វិត យី ណាង ដឹង សារ រំ សើម ។ † ១៧:១៨ ១៧:១៨ ម្នាក់ តែង សាតូអ៊ីក យី ម្នាក់ ហៀន ហាំ ដេល ហះកា អន់ខែ សៀ សារ សាខាន់ យី ប្រឹក ព្រយ សារ ដាក់ ត្រង់ យី សាណាត សាវិក លើ ថុក ញ៉ា កតាម ។

២៧ អើ ប្រឹក្សា នីអៀ ភ្នៅ អន់ ពូ ណាំង អើ ផា ពូ ខំ ណាំង អើ ណោះ ពូ ចឹង ណាំង បំបំ ហង តាម ហៃ។ តាទីច អើ ប្រ្រឹះ បិកកាតយ័ អូ អ្នែ ចាំងហាយុត ឡឹង ពិន អុះ។

២៨ "ញួន អើ ហង បះ ពិន ទី អាញ អ្នែ រឺស លូ អ្នែ សាប័ត"។ កាណុង កាំឡាំង អន់ដីស អា ទី មូត បក់ អូ យិល បក់ អន់ដា ទី រ៉ះ ផា "ពិន កា គន សោ ប្រ្រឹះ ដេល"។

២៩ ទីល នីណោះ ផា ពិន គន សោ ប្រ្រឹះ បិកកាតយ័ តាទីច ពិន អូ ត្រត សាម៉ក ផា ប្រ្រឹះ ឡាក់ កា ហ្វិប ពូ ប្រឹក្សា លូ ម៉ាស លូ ប្រាក់ លូ អំហ្គា ឡាក់ ប៉ាណូស ប្រឹក្សា តាម ពុត អន់ខែ យើត ណោះ អុះ។

៣០ សើត ពៃ ប្រ្រឹះ បិកកាតយ័ អូ ចែត ថូត ប៉ាណូស ប្រឹក្សា យច អុះ ខង ពូ បើ តាន អន់ហ្គាល់ ប្រ្រឹះ ហះកា កិញ អៀ អា អើ ប្រើ ប៉ាណូស ទិខ្ល អ្នែ គ្រិប ចារ អន់ ប៊ុនពែង ពុត ពៀក

៣១ ខង អើ ទី កាំឡាក់ ដាវ ម៉ោញ ភ្នៅ សាវ៉ាប តាតស៊ិន សារ យច កា ប៉ាណូស ពូយ សារ ត្រង់ យី អើ រឺស កេះ ប៉ាណូស ម៉ោញ ដូវ ឡាក់ ចឹង តាតស៊ិន សារ ណោះ អើ តាត អង់រឺស សីត ប៉ាណូស ណោះ ភ្នៅ ប្រឹក្សា អន់ ប៉ាណូស ទិខ្ល អុះ។

៣២ ផះ ពូ កាតាំង អើ កាប ឡឹង សារ ប៉ាណូស តោ រឺស សីត នីណោះ បក់ អន់ដា កាប ប៉ាឡែវ ហះកា បក់ អន់ដា ណារ កាប ផា «ញីន ប៊ុច សាំយ៉ាង អីស រ៉ះ សារ អា ម៉ោញ ទង ណារ»។

៣៣ ណោះ ប៉ូល កា ចាក ឡាច់ ឡឹង ចារ អន់ខែ។

៣៤ ហះកា ទី បក់ អន់ដា សៀ ម៉ុត តែង អើ។ កាណុង កាំឡាំង អន់ខែ ណោះ យី ទី រត់ ខេរ៉ានិះ ឡាក់ មូត ក្រុំ ពីក សា ដេល លូ ទី អង់កាន់ ម៉ោញ ដូវ សីច អើ ដាម៉ារី ទីប ទី ពូ អន់ទៀត អន់ដា ដេល។

១៨

សារ ប៉ូល ឡាក់ ប៉ាក់ មៀង កូរិនថ្ងះ

១ អន់តីត ឡឹង ណោះ ប៉ូល ចាក ឡាច់ ឡឹង មៀង អាឆែន ឡាក់ ប៉ាក់ មៀង កូរិនថ្ងះ ឡុត។

២ កាណុង មៀង ណោះ អើ ប៉ាតះ សុនសាត អ៊ីស្រាអែល ម៉ោញ ដូវ សីច អាតីឡា ឡាក់ ប៉ាណូស ឡឹង ខេត ប៉ុន តុះ លូ កាម៉ាញ អើ សីច ព្រីស៊ីល អន់ខែ អង់កះ ពិះ ឡឹង ប៉ាចេត អ៊ីតាលី ខង សាដាច់ កូឡេ ប្រើ សុនសាត អ៊ី ស្រាអែល ទិខ្ល ឡាច់ ឡឹង មៀង រ៉ូម។ ប៉ូល កា ឡាក់ ចាចាក ប៉ាក់ អន់ខែ។

៣ ប៉ូល កា អ្នែ ពឹង ហី អន់ខែ ប្រឹក្សា ង៉ារ អន់ខ្ល លូ អន់ខែ ខង ង៉ារ ប៉ូល និះទៅ លូ ង៉ារ អន់ខែ ដេល យី ប្រឹក្សា អន់ តល់ វ៉ាណើះ លូ អង់ការ អ្ស។

៤ រ៉ប ដាវ ពូ វ៉ាឡូវ អើ បាំងហៀន ពូ កាណុង រ៉ាំង សុនសាត អ៊ីស្រាអែល លូ ខំ អន់តត ប៉ាតោ កា សុនសាត អ៊ី ស្រាអែល លូ សុនសាត ក្រិក ប្រើ អន់ខែ សៀ យីស៊ូ ដេល។

៥ ប៉ាក់ ស៊ីឡុះ លូ ធីម៉ូថេ ឡាក់ ឡឹង ខេត ម៉ាសដួន ពិះ ទីល កេះ ប៉ូល កា បាំងហៀន ប៉ានីរ ប្រ្រឹះ រ៉ប ដាវ ឡុត។ អើ រ៉ះ ប៉ាឡាក់ កា សុនសាត អ៊ីស្រាអែល ផា បក់ ប្រ្រឹះ រឺស ប្រើ ប្រឹក្សា សាដាច់ យី យីស៊ូ ណោះ ហង។

៦ ហះកា សុនសាត អ៊ីស្រាអែល ប៊ុច ដឹង តាប៉ុញ លូ អើ ទីប តះ ដាម៉ាត កា អើ ដេល អើ កា តាតុះ កាបក់ តេះ ឡឹង អាវ អើ ទីប កាប ផា «ផា អន់ដីស តោ វ៉ាយ យី ឡាច់ ឡឹង យច អន់ដីស ទៅ អូ ទី សារ ញ៉ា តីត លូ អាញ អុះ។ តីត ដាវ អា អន់ ប៉ាក់ ម៉ាក់ អាញ ចឹង ឡាក់ ណាំង សុនសាត អន់ទៀត ឡុត»។

៧ កេះណោះ អើ ចាក ឡាច់ ឡឹង ចារ ណោះ ឡាក់ ប៉ាក់ ហី កាម៉ាក់ ម៉ោញ ដូវ សីច យូសាទុះ អើ អ្សិល កូត អ្សុត កា ប្រ្រឹះ បិកកាតយ័ ដេល។ ហី អើ ណោះ ហះ សានែង រ៉ាំង។

៨ កាប៉ាច់ រត់ គ្រិស្តាប៉ុះ ឡាក់ រ៉ាំងហៃ រ៉ាំង អើ លូ ហី គ្រាន អើ អន់ខែ កា សៀ យីស៊ូ ដេល។ ទី មូត អ្នែ កាណុង មៀង កូរិនថ្ងះ អៀង ដូវ ដេល សាំយ៉ាង ប៉ូល កេះណោះ សៀ យីស៊ូ ណោះ កិះ ប៉ូល កា បាំងហ្គុ អន់ខែ។

៩ ប៉ាក់ ម៉ាំង អន់តីត យីស៊ូ តាបាង ឡាកោ អន់ កា ប៉ូល បំបំ ទីប រ៉ះ កា អើ ផា «ដៃ អ្សុត ត្រត រ៉ះ តូ ណារ ដៃ អ្នែ គ្រីយ

១០ ខង អាញ អ្នែ អន់ខ្ល លូ អីស កេះ។ អូ ទី ពៀ ចឹង ប្រឹក្សា អីស ទី អុះ ខង អ្នែ កាណុង មៀង អា ទី ប៉ាណូស អៀង ដូវ ចឹង កេះ ប៉ាសុន អាញ»។

១១ ប៉ូល កា អ្នែ កាណុង មៀង កូរិនថ្ងះ ណោះ ទុញ ម៉ោញ សាណាំ ត្រោ ខែ ទីប បាំងហៀន ប៉ានីរ ប្រ្រឹះ បិកកាតយ័ កា ពូ។

១២ ផ្ទះ រ៉ាងរ៉ាង រតី កាលីយ៉ូ អ្នក ប្រឹក្សា ម៉ែត រ៉ាងហៃ ខេត អាខែ * សុនសាត អ៊ីស្រាអែល វែរ ពុត ប៉ាណា គ្រូប រ៉ុប ប៉ូល អ្សក ឡា ប៉ាត់ ចារ ពូ តាត់ស៊ិន សារ។

១៣ អន់ខែ រំ ជា «ប៉ាណូស អា អែ ប៉ាញុស ប្រើ កាំឡាំង ប៉ានេ សាំប៉ះ ប្រើ ឡាក់ ចាបាប់ អូ អន់ សាំប៉ះ»។

១៤ ផ្ទះ ប៉ូល ហា ពីរ ចឹង កាប រតី កាលីយ៉ូ រំ កា សុនសាត អ៊ីស្រាអែល ជា «អ៊ី សុនសាត អ៊ីស្រាអែល ជា សារ អែ ប្រឹក្សា ណោះ យច តាទីច កា អាញ ចឹង សាំយ៉ាង អន់ដីស ដេល។

១៥ ហះកា សារ អា អន់ដីស ក្រានី កា ប៉ាតែក គ្រូប សោប ឡឹង សារ ឡាឡាក់ ឡាឡាក់ លូ សិច ពូ អន់ទៀត លូ សារ ចាបាប់ ម៉ះ អន់ដីស សារ នែរ អា អាញ អូ ចៃ តាត់ស៊ិន កា អន់ដីស អុះ តាត់ស៊ិន អន់ដីស ទៅ ពី»។

១៦ កេះណោះ រតី កាលីយ៉ូ ទ្រុះ ឡាច់ អន់ខែ ឡឹង ចារ ពូ តាត់ស៊ិន សារ។

១៧ ពូ កា ប៉ាណា គ្រូប រ៉ុប រតី សូសាតេន ឡាក់ បក់ រ៉ាងហៃ រ៉ាង សុនសាត អ៊ីស្រាអែល អ្សក ឡា ពីត ហះ ម៉ាត់ ហី ពូ តាត់ស៊ិន សារ ហះកា រតី កាលីយ៉ូ អូ អ៊ុនរ៉ាយ ឡឹង សារ ណោះ អុះ។

សារ ប៉ូល សីត ប៉ាត់ មឿង អន់ទីយ៉ុក

១៨ ប៉ូល អ្នក កាណុង មឿង ណោះ ទុញ ងារ ណារុ។ អន់តីត ឡឹង ណោះ អែ កា ប៉រ អ្នាត ម្នាក់ សៀ យីស៊ូ កេះ ណោះ ជីរ ជីរ កាំប៉ាន់ ឡា ប៉ាត់ ខេត ស៊ីរ ចាក អន់ខូ លូ ព្រីស៊ីល លូ អាតីឡា។ អន់ទ្រួល ចឹង ជីរ កាំប៉ាន់ អែ កូរ កល់ ហះ មឿង កេងក្រៀ ញុន កា សារ អែ បន់ ពែ។ †

១៩-២១ ប៉ាត់ ទីល មឿង អេភេសូ អែ ចាក ម៉ុត កាណុង រ៉ាង អ្នក ប៉ាងហៀន សុនសាត អ៊ីស្រាអែល។ អន់ខែ ឡោម ជៀក ប៉ូល អ្នក ហះ ណោះ អន់ ទុញ បើត។ ហះកា ប៉ូល អូ ចៃ អ្នក អុះ អែ ចាក អ្នក ពូ ទីប រំ ជា «ជា ប្រើ ប៊ិកកាតយី អន់ អាញ ឡា ប៉ាត់ អា ណោះ អាញ ចឹង ឡា ណាង អន់ដីស ណារុ»។ កេះណោះ អែ ជីរ ជីរ កាំប៉ាន់ ឡាច់ ឡឹង មឿង អេភេសូ។ អែ កា អ្នក ព្រីស៊ីល លូ អាតីឡា ពឹង មឿង ណោះ ហង។

២២ ប៉ាត់ ទីល មឿង កេសា រៀ អែ ចាក ហារ ប៉ាត់ មឿង យេរូសាឡឹម កៀ ចាចាក ប៉ាត់ ក្រុំ ហៀន សារ ប្រើ។ កេះណោះ អែ ចាក ណារុ ទីល មឿង អន់ទីយ៉ុក។

២៣ អែ អ្នក កាណុង មឿង អន់ទីយ៉ុក ណោះ ទុញ បើត កេះណោះ អែ ចាក ឡា ណារុ ចាក ម៉ុត ពឹង ខេត កាឡាទី លូ ខេត ព្រីគៀ ទីប អន់តត់ ប៉ាតោ ម្នាក់ សៀ ទិឌូ អន់ សៀ លើយ។

សារ អាប៉ូឡូ ឡា អ្នក ប៉ាត់ មឿង អេភេសូ

២៤ ទី សុនសាត អ៊ីស្រាអែល ម៉ោញ ដូរ អែ សិច អាប៉ូឡូ ឡាក់ ប៉ាណូស ឡឹង មឿង អាសេកសាន់ទៀ អែ ឡា អ្នក ប៉ាត់ មឿង អេភេសូ។ អែ យី ប៉ាណូស ទី ប៉ានីរ ពីរ កាង ទីប អូ កេង ឡឹង សារ កាណុង ផាប់ ប៉ានីរ ប្រើ។

២៥ អែ ទី ហៀន សារ យីស៊ូ ដេល លូ អែ ទី ពុត ត្រាំង អែ រំ សារ ប្រើ លូ ប៉ាងហៀន ពូ ដាត់ ត្រត់ ដេល ឡឹង សារ យីស៊ូ។ កាប៉ាច់ សារ ប៉ាងហៀ អែ អូ ដឹង សារ ប៉ាងហៀ ឡាក់ រតី យូហាន យើយ ប្រឹក្សា ពែ ហង។

២៦ អែ ទី ពុត ខិន រំ សារ យីស៊ូ កាណុង រ៉ាង។ ផ្ទះ ព្រីស៊ីល លូ អាតីឡា បបំ អែ ប៉ាងហៀន នីណោះ អន់ខែ កា ជៀក អែ អ្នក តាង ឡឹង ពូ ទីប រំ អន់ អែ ហ្លួង ហើង ខាក់ ណារុ ឡឹង សារ ប្រើ ប៊ិកកាតយី។

២៧ ផ្ទះ អាប៉ូឡូ យីត បិច ឡា ប៉ាត់ ខេត អាខែ ម្នាក់ សៀ យីស៊ូ កា អន់ អែ ឡា ទីប ប្រាត់ សត់ត្រា ប៉ាហៀរ រំ កា ម្នាក់ សៀ អ្នក ប៉ាត់ ខេត អាខែ ណោះ ប្រើ ហាប់ អែ។ ប៉ាត់ អែ ទីល ប៉ាត់ ណោះ កេះ អែ កា ខំ តង់ ទី ម្នាក់ អ្នក អ្នក ហះ ចារ ណោះ ឡាក់ សៀ យីស៊ូ ញុន កា ប្រើ ដាត់ កា អន់ខែ

២៨ ខង អែ អ្នក កាប កា សុនសាត អ៊ីស្រាអែល ហះ ម៉ាត់ កាំឡាំង អៀង ប្រឹក្សា អន់ កា អន់ខែ អូ អ្នក តើល ទីប អែ រំ ប៉ាឡាក់ ឡឹង សារ កាណុង ផាប់ ប៉ានីរ ប្រើ ជា បក់ ប្រើ រើស ប្រើ ប្រឹក្សា សាដាច់ យី យីស៊ូ ណោះ ហង។

១៩

សារ ប៉ូល ឡា ប៉ាត់ មឿង អេភេសូ

១ ផ្ទះ អាប៉ូឡូ អ្នក ពឹង មឿង កូរិនថូះ ប៉ូល កា ចាក តាត់ ព្រី ប៉ានីរ ទីល មឿង អេភេសូ។ អ្នក ហះ ណោះ អែ ប៉ាត់ ម្នាក់ សីរ អន់ដា អែ កា អំប័ញ្ចា ផា

* ១៨:១២ ១៨:១២ ខេត អាខែ យី ប៉ាថេត ក្រឹក តែង តាបុង។ មឿង កូរិនថូះ អ្នក ពឹង ខេត អាខែ។ † ១៨:១៨ ១៨:១៨ ជា សុនសាត អ៊ីស្រាអែល សាញា ហះ ម៉ាត់ ប្រើ ចឹង ប្រឹក្សា ងារ ម៉ោញ ផ្ទះ ពូ ប្រឹក្សា កេះ ទី កេះ ពូ ត្រត់ កូរីកល ដេល។ បំរ ហៃ ចំលូន ប៉ាសុន (ផន/គណនា) ៦:១-២១។

២ «ផ្ទះ អន់ដីស ស្មៅ ពេទី ប៉ាដាតី ប៉ាលីង ប្រ្រៈ ដាក់ កាខាក់ ម៉ុត អ្នែ ពឹង អន់ដីស ញ៉ា បើ ?» អន់ខែ តើល អើ ផា «ញីន អូ ឃើយ កាតាំង សិច ប៉ាដាតី ប៉ាលីង ប្រ្រៈ ដាក់ កាខាក់ ណោះ សាំ»។

៣ អើ អំបញ្ច អន់ខែ ណារ៉ូ ផា «ទីល នីណោះ ផ្ទះ ពូ ប៉ាំងហុំ អន់ដីស ពេ ពូ ប៉ាំងហុំ អន់ដីស នែវ ចំ ?» អន់ខែ តើល ផា «ពូ ប៉ាំងហុំ ញីន ឡាក់ កា រតី យូហាន ឃើយ ប៉ាំងហុំ ពូ ដេល»។

៤ ប៉ូល កាប ណារ៉ូ ផា «រតី យូហាន ប៉ាំងហុំ ពូ កៀ តាំបាង សារ ពូ ប៉ិនពេង ពុត ពៀក ទីប អើ រ៉ះ កា កាំឡាំង អន់ សៀ បក់ ពី៖ អន់តីត ឡឹង អើ ណោះ ឃី យីស៊ូ អា ហង»។

៥ ប៉ាត់ កាតាំង ប៉ូល កាប នីណោះ កេះ អន់ខែ កា អន់ ប៉ូល ប៉ាំងហុំ អន់ខែ អន់ កេះ ប៉ាសុន យីស៊ូ ឡាក់ ពី តាំងឡា ឡុត។

៦ ប៉ូល កា ម៉ន់ សាប៉ាត់ ពឹង អន់ខែ ប៉ាដាតី ប៉ាលីង ប្រ្រៈ ដាក់ កាខាក់ កា ម៉ុត អ្នែ ពឹង អន់ខែ អន់ខែ កា កាប តាង ឡឹង ពូ ទីប រ៉ះ ប៉ានីរ ប្រ្រៈ។

៧ កាំឡាំង អន់ខែ ទីណោះ ទី ឃី អើ ១២ ដូវ។

៨ អន់តីត ឡឹង ណោះ ប៉ូល កា ម៉ុត ពឹង រោង សុនសាត អ៊ីស្រាអែល អើ ទី ពុត ខីន ប៉ាំងហៀន ពូ។ ទី រ៉ាំងរ៉ាំង ប៉ែង ខែ អើ អ្នែ រ៉ះ ឡឹង សារ ប្រ្រៈ រ៉ាំងហៃ រ៉ាំងខ្យា ទីប ប៉ាឡោម ពូ អន់ សៀ។

៩ ហះកា ញន កា ទី បក់ អន់ដា កាដី កល់ អូ ចៃ សៀ អុះ ទីប កាប បីដាយ កា សារ សៀ យីស៊ូ ហះ ម៉ាត់ កាំឡាំង អៀង ដេល ណោះ អើ កា ចាក ឡាច់ ឡឹង ពូ ជៀក មុត សៀ យីស៊ូ ចាក ឡា អ្នែ ប៉ាត់ ចារ តាង កេះណោះ អើ ប៉ាំង ហៀន អន់ខែ រ៉ប់ ដារ កាណាង រោង ចារ រតី ទីរ៉ាណោះ ឃើយ ប៉ាំងហៀន ពូ ពៃ។

១០ អើ កា ប៉ាំងហៀន អន់ខែ ឃើយ ទី ពៀវ សាណាំ ណោះ ហង បះ មុត បក់ អ្នែ ពឹង ខេត អាស៊ី ទីឌូ ទីប សុន សាត អ៊ីស្រាអែល ទីប សុនសាត ក្រិក ទី កាតាំង សារ ប្រ្រៈ បិកកាតយី។

១១ ផ្ទះ ណោះ ប្រ្រៈ បិកកាតយី តាំបាង សារ អំរ៉ាញ អីញ កេង ខាក់ តាងៗ អៀង ពឹង ប៉ូល។

១២ យី៖ កាណាត់ លើ អញសែង ឡាក់ ទី អ្នក ឡឹង ឡាកោ ប៉ូល ផា ពូ អ្នក ចែត ពឹង បក់ អីត បក់ អីត ណោះ ដាក់ ឡុត ប្រ្រៈ បីត ឡាក់ អ្នែ ពឹង ពូ កា ឡាច់ ដេល។

១៣ ទី គ្រូ សុនសាត អ៊ីស្រាអែល បក់ អន់ដា ចាក ឡឹង ចារ ម៉ៅញ ឡាក់ ប៉ាត់ ចារ ម៉ៅញ ប៉ុច ទ្រុះ ប្រ្រៈ បីត អន់ ឡាច់ ឡឹង ពូ។ អន់ខែ សាត់ រ៉ះ សិច យីស៊ូ កៀ ទ្រុះ ប្រ្រៈ បីត ឃី អន់ខែ កាប កា ប្រ្រៈ បីត ផា «អាញ ប្រើ អីស ឡាច់ ញន កា អំរ៉ាញ យីស៊ូ ឡាក់ ប៉ូល ទី រ៉ះ ហាក់ ឡាច់ ពី»។

១៤ ទី កាម៉ាត់ តាំបើ៖ ដូវ ឡាក់ គន រតី សាកេរ៉ា ឡាក់ ក្រាក់ រ៉ាម៉ះ ប្រ្រៈ សុនសាត អ៊ីស្រាអែល អន់ខែ កា ប្រតី នី ណោះ ដេល។

១៥ ហះកា ប្រ្រៈ បីត កាប កា អន់ខែ ផា «អាញ អន់ហ្គាល់ យីស៊ូ ប៉ូល កា អាញ អន់ហ្គាល់ ដេល ហះកា អន់ ដីស អា ពៀ អន់ដីស អា ?»

១៦ ប៉ាណូស បក់ ប្រ្រៈ បីត ម៉ុត ណោះ កា តាឡុះ ទម កាតត់ អន់ខែ ប្រ្រៈ បីត ណោះ សាដុំ ខាក់ ប្រតី អន់ កា អន់ខែ ឡាកា លូ តាវីស ខោ អាវ សាតាក់ ឡាច់ ឡឹង ហី ទីប ឡុន សាឡុន។

១៧ ប៉ាណូស ទិឌូ ឡាក់ អ្នែ កាណាង មៀង អេកេស ទីប សុនសាត អ៊ីស្រាអែល ទីប សុនសាត ក្រិក ទី អ្នែ ឡឹង សារ ណោះ អន់ខែ កា អ្នក កា យីស៊ូ ទិឌូ ទីប ប៉ានេ អើ ឡាក់ ពី តាំងឡា។

១៨ ទី មុត សៀ អៀង ដូវ ជៀក គូប ពី៖ ឡាច់ ញម ឡឹង សារ គ្រូ ឡាក់ អន់ខែ ទី ប្រតី ឡឹង អន់ខ្រួល ពៃ។

១៩ កា ទី មុត គ្រូ អំបុ អៀង ដូវ អ្នក ផាប ឡាក់ អន់ខែ ប្រតី លូ គ្រូ អំបុ ណោះ ពី៖ សុះ អ្នាត ហះ ម៉ាត់ កាំឡាំង អៀង។ ផាប អន់ខែ ទីណោះ ទី ខា ៥០.០០០ លៀន ប្រាក់ កាក់។

២០ ទីល នីណោះ ប៉ានីរ ប្រ្រៈ បិកកាតយី កា លៅ លែង ហឹង ខាក់ លូ អំរ៉ាញ អីញ កេង ខាក់។

សារ រ៉ាចក់ រ៉ាចល់ ពឹង មៀង អេកេស

២១ រ៉ា រ៉ា ចំ ឡឹង សារ ណោះ កេះ ប៉ាដាតី ប៉ាលីង ប្រ្រៈ ប្រតី អន់ កា ប៉ូល ឃីត ប៉ុច ឡាក់ * ប៉ាត់ មៀង យេរូសាឡឹម ចាក ទ្រង ខេត ម៉ាសេដូន លូ ខេត អាខេ។ អើ កាប ផា «ប៉ាត់ ទីល មៀង យេរូសាឡឹម កេះ អាញ គ្រត់ ឡាក់ ប៉ាត់ មៀង រ៉ុម ណារ៉ូ»។

២២ អើ ប្រើ ធីម៉ូថ លូ អេរ៉ាសាទុះ ឡាក់ មុត តង អើ ឡាក់ ប៉ាត់ ខេត ម៉ាសេដូន អន់ខ្រួល កាប៉ាច់ អើ អ្នែ ពឹង ខេត អាស៊ី ប៉ាប៊ែត ហិ។

* ១៩:២១ ១៩:២១ ប៉ាដាតី ប៉ាលីង ប្រ្រៈ ប្រតី អន់ កា ប៉ូល ឃីត ប៉ុច ឡាក់ ពិន ព្រៃ នីអៀ កា គ្រត់ ដេលះ ប៉ូល ទី ពុត ប៉ុច ឡាក់។

២៣ ផ្ទះ រ៉ាំងរ៉ាំង ណោះ កើត ទី សារ រ៉ាចក់ រ៉ាចល់ កាខាក់ ញាន កា សារ សៀ យីស៊ី

២៤ ខង ទី កាម៉ាក់ ម៉ោញ ដួរ សិច អើ ដេមេទ្រៀស ឡាក់ រ៉ាគីយ តូះ ប្រាក់ អើ ប្រើក ហី តាហ លូ ប្រាក់ សាំរ៉ាប់ សែន ប្រ្លះ សិច ឌីអាន រ៉ា អើ កា ច្រាល រ៉ាគីយ អង់ទៀតៗ ណោះ អង់ខេ ទី ខា តុត អៀង។

២៥ អើ កា ប៉ាតុំ ម្នាក់ រ៉ាគីយ អើ លូ ម្នាក់ រ៉ាគីយ អង់ទៀតៗ ទិណោះ ដេល កេះណោះ អើ រ៉ះ ជា «អី អុះ មី អង់ដីស កា អ្នក កេះ ដេល ពិន ទី រ៉ាស អំបាស អៀង ញាន កា ងារ ពិន ប្រើក អា ហង។

២៦ អង់ដីស កា ប័ប លូ កាតាំង កេះ ដេល បក់ សិច ប៉ូល ណោះ អើ កាប ប៉ាឡេម ជៀក កាំឡាំង សៀ ព្រយ អើ អូ ត្រត់ ដឹង កាណាង មៀង អេភេសូ អា អុះ យី បើត ចឹង ប៉ាញ ទីប ខេត អាស៊ី ដេល ទីប អើ កាប ជា ហ្វិប ប្រ្លះ ឡាក់ ប្រើក លូ គី ប៉ាណូស ណោះ អូ ត្រត់ ប្រ្លះ អុះ។

២៧ សារ អា អូ ត្រត់ ដឹង កា អើ កាប សាតោះ កាប ស្វាត់ ងារ ពិន ប្រើក អា អុះ យី ចឹង ប្រើក អង់ កា រ៉ាំង រ៉ាម៉ះ ប្រ្លះ ឌីអាន ឡាក់ ដាក់ គីស អូ ទី ខា ហង តាម ហៃ។ សារ អំរាញ អីញ ប្រ្លះ ឌីអាន ឡាក់ កាំឡាំង ពឹង ខេត អាស៊ី លូ ប៉ាណូស ទីខ្ល ពឹង អង់កក់ កេះ សាំប៉ះ ប៉ានេ អា ចឹង ហ្វិប ហ្វ្រីត ហង។

២៨ ប៉ាក់ កាតាំង សារ ណោះ កេះ អង់ខេ កា អីក ខាក់ កា ប៉ាណាំ តូប កាប ប្រើក លើយៗ ជា «ប្រ្លះ ឌីអាន ម៉ះ អេភេសូ គីស ដាក់ ឡាយ៉ាម ខាក់!»

២៩ ផ្ទះ ណោះ កា កើត ទី សារ រ៉ាចក់ រ៉ាចល់ ប៉ាញ ទីប មៀង អង់ខេ ប៉ាណាំ តូប ឡាក់ ប៉ាក់ ឡាន ចារ កាំឡាំង អៀង យើយ លូម ទីប រ៉ុប អូស កែយុះ លូ អាវីសាតា ឡឹង ខេត ម៉ាសេដួន ឡាក់ ចាក អង់ខ្ល លូ ប៉ូល។

៣០ ប៉ូល បិច ឡាក់ កាប លូ ម្នាក់ ប៉ាសុន ហះកា ម្នាក់ សៀ ទីប អូ អង់ អើ ឡាក់ អុះ។

៣១ យ្លះ តូប អើ បក់ ប្រើក កាន ពឹង មៀង កា ប្រើ ពូ ឡាក់ រ៉ះ អូ អង់ អើ ឡាក់ ប៉ាក់ ឡាន ចារ កាំឡាំង អៀង អ្វី ប៉ាក់ តូប ណោះ ដេល។

៣២ ផ្ទះ ណោះ បក់ អង់ដា កាប នីអៀ បក់ អង់ដា កាប នីណោះ ខង ទី សារ រ៉ាចក់ រ៉ាចល់ ប៉ាញ ទីប ចារ លូម កាំ ឡាំង សួន អៀង អូ អូ កា ទី សារ ញ៉ា អង់ខេ ឡាក់ ប៉ាក់ តូប ណោះ។

៣៣ ផ្ទះ ណោះ សុនសាត អ៊ីស្រាអែល កា តាឡាក់ ឡាច់ កាម៉ាក់ ម៉ោញ ដួរ សិច អើ អាណេកសានត្រុះ ណោះ ហង កាំឡាំង អៀង សាម៉ក់ កា អើ ហង ប្រើក អង់ ទី សារ រ៉ាចក់ រ៉ាចល់ ណោះ។ អើ កា លើក គី ប្រើក សាញ៉ា ខង អើ បិច តើល អង់ រ៉ាវ៉ាច់ ឡាកោ ហះ ម៉ាក់ ម្នាក់ ប៉ាសុន។

៣៤ ហះកា ប៉ាក់ ម្នាក់ ប៉ាសុន អូ អង់តត់ ជា អើ កា សុនសាត អ៊ីស្រាអែល ពូ កាប ប្រើក ទីខ្ល ទុញ រៀន មង ឡូត ជា «ប្រ្លះ ឌីអាន ម៉ះ អេភេសូ គីស ដាក់ ឡាយ៉ាម ខាក់!»។

៣៥ ប៉ាក់ អង់តត់ ទី ក្រាក់ តាំងកង់ ម៉ោញ ដួរ ឡាក់ ប្រើក កាន ពឹង មៀង អើ ទីប អង់ អង់ខេ អ្វី រ៉ាដាប់ លូ កាប ជា «អី អុះ មី ឡាក់ អ្វី ពឹង មៀង អេភេសូ រៀ ចឹង អូ អូ កា កាំឡាំង មៀង ពិន ឡាក់ រ៉ាំងហៃ រ៉ាំង រ៉ាម៉ះ ប្រ្លះ ឌីអាន ឡាក់ ប្រ្លះ គីស ដាក់ ឡាយ៉ាម លូ រ៉ាំងហៃ ហ្វិប អើ ឡាក់ ឡី ឡឹង ប៉ូង ណោះ។

៣៦ សារ ណោះ តាទីច ហង អូ ទី រៀ ប៉ាតែក អុះ។ ទីល នីណោះ ប័រ អង់ដីស អ្វី រ៉ាដាប់ ឡូត ពិ ជែ ប្រើក សារ ឡាក់ ឡាក់ នីអៀ។

៣៧ អង់ដីស រ៉ុប អូស ម្នាក់ អា ហះកា អង់ខេ អូ ទី រ៉ាត អ្យក់ រ៉ាស ឡឹង រ៉ាំង រ៉ាម៉ះ លើ កាប បីដាយ កា ប្រ្លះ ពិន អុះ។

៣៨ ហះកា ជា រត់ ដេមេទ្រៀស លូ ម្នាក់ រ៉ាគីយ ឡាក់ អ្វី អង់ខ្ល លូ អើ ជា អង់ខេ ទី សារ ញ៉ា បិច ឡាក់ កង បក់ រៀ យី ទី កេះ ចារ ពូ សាំរ៉ាប់ តាត់ស៊ិន សារ ម្នាក់ អុងកាន តាត់ស៊ិន សារ កា ទី កេះ ដេល ហត់ អង់ អង់ខេ ឡាក់ ប៉ាក់ ណោះ ពិ។

៣៩ ជា អង់ដីស បិច ប៉ាតែក ឡឹង សារ ញ៉ា ណារ ក្យាត់ ប៉ាក់ ដារ ពូ លូម តាទីច ទៀ ណោះ ពូ ចឹង តាត់ស៊ិន អង់។

៤០ ហះកា ប្រើក នីអៀ កាណាង ដារ អា អូ ផែត ពូ ចឹង ច្រោម ជា ពិន ប្រើក អង់ ទី សារ រ៉ាចក់ រ៉ាចល់ ណោះ ពិន ចឹង ទី ម្នាក់ ខង សារ រ៉ាចក់ រ៉ាចល់ អា អូ ទី ខ ញ៉ា ឡាក់ ចឹង ត្រត់ តើល អង់ រ៉ាវ៉ាច់ ឡាកោ អុះ»។

៤១ អើ កាប នីណោះ កេះៗ អើ កា ប្រើ ពូ សិត ហង។

២០

សារ ប៉ូល ឡាក់ ប៉ាក់ ខេត ម៉ាសេដួន លូ ប៉ាថេត ក្រិក

† ១៩:២៤ ១៩:២៤ សុនសាត ក្រិក លើក ពៃ សៀ ជា ទី ប្រ្លះ អៀង ខាក់ ឡាក់ អង់ខេ ប៉ានេ សាំប៉ះ។ អង់ខេ ជា ប្រ្លះ ឌីអាន យី ប្រ្លះ អង់កាន់ ម៉ោញ ឡាក់ អូតង់ អង់ ពូ កើត គន។

១ ឡែង ឡឺង សារ រ៉ាចក់ រ៉ាចល់ ណោះ ដាក់ រ៉ាដាប់ កេះ ប៉ូល កា អើ ម្នាក់ សៀ ពីរ ភៀ កាប ប៉ាងហោក ពុត ពៀក អន់ខែ កេះណោះ អើ ប៉ះ អ្នក ពូ ចាក ឡា ប៉ាក់ ខេត ម៉ាសេដូន។

២ ផ៖ អើ ចាក ទ្រង ខេត ណោះ អើ កា កាប ប៉ាងហោក ពុត ពៀក អៀង កា ម្នាក់ បក់ សៀ ដេល។ ឡែង ឡឺង ណោះ អើ ចាក ទីល ប៉ាក់ ខេត អាខែ *។

៣ អើ កា អ្នែ ពីង ប៉ាចេត ណោះ ទុញ ទី ប៉ែង ខែ។ ផ៖ អើ ចឹង ជីរ ជិះ កាំប៉ាន់ ឡា ប៉ាក់ ខេត ស៊ីវី ម្នាក់ សុនសាត អ៊ីស្រាអែល កា ប៉ាណាំ គូប ចឹង ប្រគំ កា អើ។ អើ អ្នក កា ពូ ចឹង ប្រគំ នីណោះ អើ កា រ៉ែល ចាក ទ្រង ខេត ម៉ាសេដូន ឡត។

៤ ម្នាក់ បក់ ចាក អន់ខ្ល លូ អើ ណោះ យី សុប៉ាតុរុះ គន រក់ ពីរុះ ឡឺង មៀង បេរៀ អាវិសាតា លូ សេគុនដុះ ឡឺង មៀង ថេសាឡូនិក កែយុះ ឡឺង មៀង ខើប ទីយីកុះ លូ ត្រូកិម ឡឺង ខេត អាស៊ី លូ ផ្ទៃម៉ូថេ។

៥ ហះកា អន់ខែ ណោះ ចាក អន់ខ្លួល អ្នែ ក្បាត់ ញីន ត្រង់ ហះ មៀង ត្រូអះ។

៦ រ៉ាវ៉ាច់ ឡឺង ដាវ ពូ ប្រគំ ប៉ិន ណាំ ប៉ាង ឡាតាំង ញីន កា ជីរ ជិះ កាំប៉ាន់ ឡាច់ ឡឺង មៀង ភីលីប។ ប៉ាក់ ទីល ប៉ាតាម ដាវ ញីន ទីល ប៉ាក់ អន់ខែ ហះ មៀង ត្រូអះ ញីន កា អ្នែ ហះ ណោះ ទុញ តាំប៉ើ ដាវ។

សារ អើទីកុះ រ៉ែស សីត

៧ ពីង ដាវ អាទិត ណោះ ញីន ប៉ាក់ ម្នាក់ សៀ ភៀ គុ សា ណាំ ប៉ាង អន់ខ្ល ខង ប៉ាក់ ដាវ តាយ៉ាង ប៉ូល ចឹង ចាក ណោះ អើ កា ប៉ាងហៀន ពូ ទីល ទងតិក់ ម៉ាង ឡត។

៨ ពីង កាណុង តែង អំបាំង ចារ ញីន អ្នែ ប៉ាក់ គូប ណោះ ទី អុញ តាគៀង អៀង។

៩ ផ៖ ណោះ ទី តាតាម ម៉ោញ ដួវ សិច អើ អើទីកុះ អើ អង់អ្នែ ហះ រ៉ាបោះ អើ កា ភី តែប ខាក់ ផ៖ ប៉ូល អ្នែ ប៉ាង ហៀន ទុញ ណោះ។ អើ កា ឡឺង រ៉ាបោះ តាល់ ទី ពៀរ ទីល ប៉ាក់ កេះ។ ផ៖ ពូ ប៉ោក អើ ណោះ អើ តោ កេះ។

១០ ប៉ូល កា ជីរ ប៉ាក់ កេះ អង់កុញ ប៉ោក ពៅ អើ លូ កាប ផា «អន់ដីស ដៃ អ្នក ហង អើ អ្នែ រ៉ែស អុ តោ អុះ»។

១១ ប៉ាក់ ប៉ូល ហារ ពីង ចារ ទៅ ណារ៉ូ អើ កា គុ ណាំ ប៉ាង អន់ ពូ សា កេះណោះ រ៖ សារ ណារ៉ូ លើយ ទីល តារ កេះណោះ អើ ឡាច់ ចាក ហង។

១២ ពូ កា ជីន តាតាម បក់ ឡឺ ណោះ អន់ សីត ប៉ាក់ ហី ទីប អ្នែ រ៉ែស អន់ខែ កា ហើយ ពុត ពៀក កាខាក់។

១៣ ញីន កា ជីរ ជិះ កាំប៉ាន់ ឡា ប៉ាក់ មៀង អាសុះ អន់ខ្លួល ភៀ អ្នែ ក្បាត់ ប៉ូល ហះ ចារ ណោះ ឡាក់ កា អើ ទី អន់ តត់ ណោះ ហង ខង អើ ប៉ូច ចាក ទ្រង គោក។

១៤ ប៉ាក់ អើ ទីល ប៉ាក់ ញីន ពីង មៀង អាសុះ ញីន កា ពៀក អើ ជីរ ជិះ កាំប៉ាន់ កេះណោះ ចាក ឡា ប៉ាក់ មៀង មីទូលែន។

១៥ ប៉ាក់ ដាវ តាយ៉ាង ញីន ជិះ កាំប៉ាន់ ឡាច់ ឡឺង ចារ ណោះ ឡា ទីល ត្រង់ រ៉ាឡឺង លូ តាក្វាល់ យីយ៉ុះ ប៉ាក់ ដាវ យ៉ាង តោ ណារ៉ូ ញីន ទីល ប៉ាក់ តាក្វាល់ សាម៉ុះ ប៉ាក់ ដាវ តោ ម៉ោញ ញីន កា ទីល ប៉ាក់ មៀង មីលេត។

១៦ ប៉ូល កា អុ ថៃ ម៉ុត ពីង មៀង អេភេសូ អុះ ភៀ ដៃ អន់ អ្នែ ទុញ ពីង ខេត អាស៊ី ខង អើ ប៉ាន់តាន ប៉ូច កា ទីល មៀង យេរូសាឡឹម ស្រីស អន់ តាន់ ពូ ប្រគំ ប៉ិន ដាវ ទី ៥០ ផា អ្នែ ប្រគំ ទីល ស្រីស។

សារ ប៉ូល កាកាប លូ ម្នាក់ ក្រាត់ តាំងកង់ ឡឺង មៀង អេភេសូ

១៧ ញីន ចាក ហ្វាស មៀង អេភេសូ ទីល ប៉ាក់ មៀង មីលេត ផ៖ អ្នែ ពីង ណោះ ប៉ូល ប្រើ ពូ ឡា រ៖ កា ម្នាក់ ក្រាត់ តាំងកង់ ម្នាក់ សៀ យីស៊ី អ្នែ ប៉ាក់ មៀង អេភេសូ ប្រើ អន់ខែ ពីរ ប៉ាក់ ចារ អើ។

១៨ ប៉ាក់ ម្នាក់ ណោះ ពីរ ទីល ប៉ាក់ អើ កេះ អើ រ៖ កា អន់ខែ ផា «អន់ដីស អ្នែ អន់តត់ កេះ ឡឺង ឡាបៀប ឡាក់ អាញ អ្នែ កោប អន់ខ្ល លូ អន់ដីស រ៉ប មង រ៉ប ដាវ ឡឺង ដាវ ប៉ាន់ដា អាញ ម៉ុត ពីង ខេត អាស៊ី អា ពៃ កេះ។

១៩ យី អាញ ប្រគំ ងារ កា ប្រ្ទះ បិកកាតយ័ ទីប ប៉ាន់ចិ ពុត ទីប ឡាច់ ទៀក ម៉ាត់ ទីប ទី សារ ឡា បាក អៀង នៃវ ញីន កា សុនសាត អ៊ីស្រាអែល ប៉ាណាំ គូប ប៉ូច ប្រគំ អ្នែ ដាក់ កា អាញ។

២០ អាញ រ៖ លូ ប៉ាងហៀន អន់ដីស ពីង ចារ កាំឡាង អៀង លូ តាម ហី ដេល ឡឺង សារ ញ៉ា ឡាក់ ទី ខា សាំរ៉ាប់ អន់ដីស ម៉ោញ ខ កា អាញ អុ ទី អោន អុះ។

២១ អាញ កា អន់តត់ ប៉ាតោ កា សុនសាត អ៊ីស្រាអែល កា សុនសាត ក្រិក អន់ ពូ ប៉ិនពែង ពុត ពៀក ឡា ណាំង ប្រ្ទះ បិកកាតយ័ លូ សៀ យីស៊ី គ្រិះ ឡាក់ ពី តាំងឡា ពិន។

* ២០:២ ២០:២ ខេត អាខែ ពៀក គុល «ក្រិក»។

២២ «កិញអៀ អា ហៃ ប៉ាងាត ប៉ាលីង ប្រ្រឹះ ប្រើ អាញ ឡា ប៉ាត មៀង យេរូសាឡឹម អាញ អូ អូ កា ចឹង ទី សារ ញា ចឹង កើត ពីះ ពីង អាញ អ្នែ ប៉ាត ចារ ណោះ។

២៣ អាញ ក្រាន កា អូ អន់តត់ ផា រំ បៀង ប៉ាងាត ប៉ាលីង ប្រ្រឹះ ដាក់ កាខាក់ រំ កា អាញ ផា ចឹង ទី សារ ឡា ប៉ាត លូ ពូ ចឹង រំ ប ចត់ អាញ។

២៤ ហះ កា អាញ អូ រំ ឡើង ឡា កោ ប៉ាង ឡៃ អាញ អា អុះ ខង អាញ អូ យីត ផា ឡា កោ អាញ អា ទី ខា អុះ អ្យក់ កា អាញ ទី តាត់ អង់កេះ ងារ ឡាក់ យីស៊ូ ឡាក់ ពី តាំងឡា ពិន មប ប្រើ អាញ ប្រត់។ អែ ប្រើ អាញ រំ សារ ដាក់ ឡាក់ ប្រ្រឹះ ដាក់ ពុត កា ពិន។

២៥ «អាញ យើយ អ្នែ អន់ខូ លូ អន់ដីស ទីប រំ សារ ប្រ្រឹះ បិកកាតយ រ៉ាង ហៃ រ៉ាង ឡា ហះ កា កិញអៀ អា អន់ ដីស ចឹង អូ បំប អាញ ណារ ហង។

២៦ ទីល នីណោះ អាញ រំ កា អន់ដីស តាទីច កាណាង ងារ អា ផា បក់ ពៀ ហ៊ិង ឡា ចំ ឡើង ប្រ្រឹះ សារ ណោះ អូ ត្រត់ ញន កា អាញ ប្រត់ យច ណោះ អុះ

២៧ ខង អាញ ទី រំ គ្រឹប សារ ប្រ្រឹះ បិកកាតយ យីត ប្រត់ ណោះ អន់ កា អន់ដីស កេះ ម៉ោញ ខ កា អូ អោន អុះ។

២៨ ហត់ រ៉ាង ហៃ ឡា កោ អន់ដីស ទៅ លូ រ៉ាង ហៃ មុត សៀ ទីណោះ ឡាក់ កា ពូ រ៉ាង ហៃ តាបំល ចៀម ញន កា ប៉ាងាត ប៉ាលីង ប្រ្រឹះ ដាក់ កាខាក់ ប្រើ អន់ដីស។ ហត់ រ៉ាង ហៃ ក្រុំ ហៀន សារ ប្រ្រឹះ បិកកាតយ ឡាក់ អែ ហ្វាយ លូ ផាម គន អែ ទៅ។

២៩ អាញ អូ អន់តត់ ផា ប៉ាត អាញ ចាក ឡា ចំ ឡើង ចារ អា កេះ ចឹង ទី ប៉ាណូស អូ ដាក់ តាកេះ ឡាក់ កា សូ ព្រី ចឹង មុត ពីង កាឡាង អន់ដីស អន់ខែ ចឹង ប្រត់ បាប អូ តាបាប កា តាបំល ចៀម អុះ។

៣០ កាណាង កាឡាង អន់ដីស កា ចឹង ទី ប៉ាណូស កាប តាពូង កា តូប ទៅ កៀ ប្រត់ អន់ មុត សៀ ចាក ពូយ អន់ ខែ ឡា ត។

៣១ ទីល នីណោះ ហត់ អន់ដីស ឡា រ៉ាង ឡា កោ លូ កាចាំង ឡើង សារ ឡាក់ អាញ អន់តត់ ប៉ាតោ កា អន់ដីស ទីប កាដាវ ទីប កាម៉ាង រ៉ាង រ៉ាង ប៉ែង សាណា ពៃ អូ ទី រ៉ាឡុរ អុះ ទីប ឡា ចំ ទៀក ម៉ាត់ ដេល។

៣២ «កិញអៀ អា អាញ មប អន់ដីស កា ប្រ្រឹះ បិកកាតយ។ សារ រំ ឡើង ពុត ដាក់ ម៉ះ អែ ចឹង រ៉ាង ហៃ អន់ ដីស។ សារ ណោះ ចឹង ប្រត់ អន់ អន់ដីស សៀ ហែង ខាក់ លូ ចឹង អន់ ប៉ាដក់ ប៉ាដៀ កា អន់ដីស អន់ខូ លូ ប៉ាសុន ឡាក់ ប្រ្រឹះ ប្រត់ អន់ ដាក់។

៣៣ អាញ អូ យើយ ខាម បូច កា ម៉ាស ប្រាក់ លើ ខោ អារ ដាក់ ឡាយ៉ម ឡើង បក់ ពៀ អុះ។

៣៤ អន់ដីស អូ កេះ ដេល កា អាញ ប្រត់ ងារ លូ តី អាញ ទៅ កៀ សារ រំ ប កា កាណាត ញា ឡាក់ អាញ តង កាន លូ សារ រំ ប កា បក់ អ្នែ អន់ខូ លូ អាញ ដេល។

៣៥ អាញ តាបាង កា អន់ដីស អន់ បំប ទី កេះ អន់ដីស ត្រត់ ខំ ប្រត់ ងារ នីអៀ ដេល កៀ តង មុត អូ សាដុំ ប្រត់ ងារ លូ ត្រត់ កាចាំង ឡើង ប៉ានីរ យីស៊ូ ឡាក់ ពី តាំងឡា ពិន ទី រំ ផា "អន់ កាណាត កា ពូ ណោះ ទី សារ សាណា ក សារ កា ឡើង អ្យក់ កាណាត ឡើង ពូ"។

៣៦ ប៉ូល រំ នីណោះ កេះ ៗ អែ កា ជន តាកុល ម៉ន់ អែ ប្រ្រឹះ អន់ខូ លូ អន់ខែ ទីខូ។

៣៧ មុត ក្រាត់ តាំងកង ទីណោះ អន់ខែ ញា លូ ត្រត់ ចុំ ប៉ូល ដេល

៣៨ ទីប អុក ពុត ពៀក ញន កា អែ រំ ផា អន់ខែ ចឹង អូ បំប អែ ណារ ហង។ កេះ ណោះ អន់ខែ ឡា ជីន អែ ទីល ប៉ាត ចារ ជិះ កាំប៉ាន់។

២១

សារ ប៉ូល ឡា ប៉ាត មៀង យេរូសាឡឹម
១ ប៉ាត់ អ្នាត អន់ខែ កេះ ៗ ញីន កា ជិះ កាំប៉ាន់ ឡា ម៉ង់ ប៉ាត់ តាក្វាល់ កុះ។ ប៉ាត់ ងារ តាយ៉ង ញីន ទីល ប៉ាត់ តាក្វាល់ រំដុះ។ កេះ ណោះ ញីន ឡា ចំ ឡើង តាក្វាល់ ណោះ ឡា ទីល មៀង ប៉ាតាវ។
២ ទី កាំប៉ាន់ ម៉ោញ ឡា ប៉ាត់ ខេត កេនិះ * ញីន កា ជិះ កាំប៉ាន់ ណោះ ចាក ឡា ណារ។
៣ ប៉ាត់ ញីន បំប តាក្វាល់ គីប្រើ ញីន កា តារ តែង សាម៉ា តាក្វាល់ ណោះ ឡា ប៉ាត់ ខេត ស៊ីវ។ កេះ ណោះ ទីល ប៉ាត់ មៀង ទីរុះ ខង ពូ ត្រត់ អ្យក់ ឡា ចំ យៀង ខង ឡើង កាំប៉ាន់ ហះ ចារ ណោះ។

* ២១:២ ២១:២ ខេត កេនិះ យី ខេត ស៊ីវ ណោះ ហង។

៤ ញីន កា ណាំង បំបំ ម្នាក់ សៀ យីស៊ី ហះ ចារ ណោះ ញីន កា ងៃ អន់ខ្ល លូ អន់ខ្ល ឡា តាប៉ៃ ងារ។ ប៉ាងាត់ ប៉ាលីង ប្រើ អន់ខ្ល រិះ កា ប៉ូល អូ អន់ អែ ឡា ប៉ាត់ មៀង យេរូសាឡឹម អុះ។

៥ ប៉ាត់ រ៉ាវ៉ាត់ ឡឹង តាប៉ៃ ងារ ណោះ កេះ ញីន ត្រង់ ឡាច់ ចាក ឡា ប៉ាត់ ម៉ាត់ ណារ ម្នាក់ សៀ ទិខ្ល លូ គន កា ម៉ាញ អន់ខ្ល កា ឡា ជីន ញីន ចាក ទីល តែង ឡឹង មៀង។ ញីន កា ប៉ាណា គូប ជន តាកុល ម៉ន់ អែ ប្រើ ហះ ហាង សាឡឹត សាឡាយ។

៦ កេះណោះ ញីន កា ប៉ង អ្នាត គូប សោប ញីន កា ជីវ ជិះ កាំប៉ាន់ កា ប៉ាច់ អន់ខ្ល កា សីត ប៉ាត់ ហី រៀ ហី អែ។

៧ ញីន ចាក ឡាច់ ឡឹង មៀង ទី រុះ ឡា ទីល ប៉ាត់ មៀង ប៉ាតូ ឡេម៉ែ គីត ណោះ ហង ញីន ចាក ទ្រង ទៀក ណោះ។ ញីន កា ម៉ុត ចាចាក ប៉ាត់ ម្នាក់ កាំឡាង ឡាត់ សៀ យីស៊ី ដេល ញីន កា ងៃ អន់ខ្ល លូ អន់ខ្ល ហះ ណោះ ម៉ោញ ងារ។

៨ ប៉ាត់ ងារ តាយ៉ាង ញីន ចាក ទីល ប៉ាត់ មៀង កេសារៀ ញីន កា ម៉ុត ពីង ហី គីលីប ឡាត់ ប៉ាណូស រិះ សារ ដា ត់ ឡឹង យីស៊ី អែ ណោះ កាណាង កាំឡាង ម្នាក់ តាប៉ៃ ដូរ ឡាត់ ពូ រើស ពីង មៀង យេរូសាឡឹម ពៃ ។ ញីន កា ងៃ ពីង ហី អែ។

៩ រត់ គីលីប ទី គន រុះ ប៉ាន់ ដូរ ឡាត់ ប្រត់ រ៉ាគីយ ប្រើ ។

១០ ញីន កា ងៃ ហះ ចារ ណោះ ប៉ាតាម ក្រោ ងារ ផះ ណោះ ទី រ៉ាគីយ ប្រើ ម៉ោញ ដូរ សិច អាកាបុះ ពិះ ឡឹង ខេត យូដា។

១១ អែ ឡា ប៉ាត់ ចារ ញីន អ្នក ម៉ាអែរ ប៉ូល កត់ ជុង កត់ គី អែ ទៅ ទីប កាប ផា «ប៉ាងាត់ ប៉ាលីង ប្រើ ដាត់ កាខាត់ រិះ ផា នីអៀ "ប៉ាត់ មៀង យេរូសាឡឹម សុនសាត អ៊ីស្រាអែល ចឹង កត់ ជុង កត់ គី តាំងឡា ម៉ាអែរ នីអៀ ដេល ទីប ចឹង ជីន អែ អន់ ពីង គី សុនសាត អន់ទៀត"»។

១២ ប៉ាត់ កាតាំង អែ កាប នីណោះ ញីន លូ ម្នាក់ សៀ បក់ ងៃ ពីង មៀង ណោះ កា ឡោម ប៉ូល អូ អន់ ឡា ប៉ាត់ មៀង យេរូសាឡឹម អុះ។

១៣ ហះកា អែ តើល ផា «ញ៉ា ត្រង់ អុះ ម៉ី ញ៉ា លូ ប្រត់ អន់ អាញ អុក ពុត នីអៀ? អាញ ទៀម ឡាកោ កេះ ៗ អូ ត្រង់ ដឹង អន់ ពូ រុប កត់ ណោះ អុះ យី ទីប អន់ ពូ ប៉ាន់តោ ពីង មៀង យេរូសាឡឹម ណោះ ដេល ញីន កា យីស៊ី ឡាត់ ពី តាំងឡា ពិន»។

១៤ ញីន កា ញីន ឡោម អែ អូ ដាម ញីន កា អូ ឡោម ហង លូ កាប ផា «អន់ ប្រើ ប្រត់ ពួយ ពុត អែ ទៅ ពិ»។

១៥ ប៉ាត់ ងារ អន់គីត ញីន កា រ៉ាន់ដាប សាណើ ឡា ប៉ាត់ មៀង យេរូសាឡឹម។

១៦ ទី ម្នាក់ សៀ បក់ ងៃ ពីង មៀង កេសារៀ អន់ដា កា ឡា អន់ខ្ល លូ ញីន ដេល លូ ប៉ាណា ញីន ឡា ងៃ ប៉ាត់ ហី កាម៉ាត់ ម៉ោញ ដូរ សិច អែ ម៉ាណាសុន ឡាត់ ប៉ាណូស ឡឹង តាក្វាល គីប្រើ អែ យី សិះ យីស៊ី ឡឹង អន់ខ្លល។

សារ ប៉ូល ចាចាក ប៉ាត់ ហី យ៉ាកុប

១៧ ផះ ញីន ទីល ប៉ាត់ មៀង យេរូសាឡឹម កេះ ម្នាក់ សៀ យីស៊ី កា ឡា ហាប ញីន ដាត់ ៗ។

១៨ ប៉ាត់ ងារ តាយ៉ាង ប៉ូល ឡា ប៉ាត់ ហី រត់ យ៉ាកុប អន់ខ្ល លូ ញីន ម្នាក់ ត្រង់ តាំងកង ទិខ្ល កា ឡា ប៉ាតុ គូប ប៉ាត់ ណោះ ដេល។

១៩ ប៉ូល អំប៉ញ ផា អន់ខ្ល ដាត់ ឡាកោ ប៉ាំងឡៃ ដេល ប កេះណោះ អែ កា រិះ ទី សារ ប្រើ បិកកាតយ ទី ប្រត់ សារ៉ាប សុនសាត អន់ទៀត ញីន កា ងារ ប៉ូល ប្រត់ ណោះ។

២០ ប៉ាត់ កាតាំង អែ រិះ នីណោះ កេះ អន់ខ្ល កា ប៉ាណា គូប ប៉ានេ ប្រើ បិកកាតយ។ កេះណោះ អន់ខ្ល កាប លូ ប៉ូល ផា «អី ម៉ី អីស បំបំ កេះ ទី សុនសាត អ៊ីស្រាអែល អូ កា ញ៉ាង រ៉ាពូ ដូរ សៀ យីស៊ី ទីប អន់ខ្ល ខំ ប្រត់ ពួយ ចា បាប រត់ ម៉ូសេ ទិខ្ល ដេល។

២១ ហះកា អន់ខ្ល កាតាំង ពូ រិះ ផា អីស ប៉ាំងហៀន សុនសាត អ៊ីស្រាអែល ទិណោះ ឡាត់ ងៃ អន់ខ្ល លូ សុនសាត អន់ទៀត ណោះ អូ អន់ ប្រត់ ពួយ ចាបាប រត់ ម៉ូសេ អុះ លូ អូ អន់ អន់ខ្ល កាសិច អង់ការ គន សោ អន់ខ្ល អុះ លូ អូ អន់ ប្រត់ ពួយ គុន តាឡាប យើយ ម៉ះ ពិន អន់ទៀត ៗ ដេល។

២២ ទីល នីណោះ និចម ពិន ចឹង ប្រត់? ចាបះ កា ពូ ចឹង អូ អន់គត់ ផា អីស ទីល ប៉ាត់ អា កេះ។

២៣ ទីល នីណោះ ហត់ អីស ប្រត់ ពួយ ប៉ានីរ ញីន ពិ។ កាណាង កាំឡាង ញីន ទី ប៉ាណូស ប៉ាន់ ដូរ ងៃ ម្នាក់ ប៉ា ណាន់។ †

† ២១:៤ ២១:៤ បំបំ ហៃ ១:១-១។ ‡ ២១:២៣ ២១:២៣ ផា ពូ សាញ៉ា ហះ ម៉ាត់ ប្រើ ចឹង ប្រត់ ងារ ម៉ោញ ពូ ត្រង់ កុវ៉ាល លូ អ្នក ចៀម រ៉ាម៉ះ ប្រើ អៀ រ៉ាវ៉ាត់ ប៉ាណាង ណោះ។ បំបំ ហៃ ចំលួន ប៉ាសុន (ជន/គណនា) ១:១-២១។

២៤ ហាក់ អីស ជៀក អន់ខែ អា ឡាំ រ៉ាវ ឡាកោ អន់ ត្រង់ ព្យាយាម ចាបាប រតី ម៉ូសេ ទីប អីស អន់ លៀន កា អន់ខែ តាច កាណាត រ៉ាម៉ះ ប្រ្រៈ ម៉ាត់ អន់ខែ កូរ៉េ សក់ រ៉ាវ៉ាច ប៉ាណាន់។ ប្រ្រៈ នីអៀ ភៀ អន់ ប៉ាណូស ទិដ្ឋ អូ អន់តត ជា សារ ឡាក់ ពូ កាតាំង ណោះ អូ ត្រង់ អុះ យី អីស ប្រ្រៈ ព្យាយាម ចាបាប ដេល។

២៥ កាប៉ាច ម្នាក់ សុនសាត អន់ខៀត ឡាក់ សៀ យីស៊ូ ណោះ ញីន ប្រាត់ សតត្រា ប៉ាហ្សើ ប៉ាត់ អន់ខែ កេះ ញីន រ៉ះ ជា អូ អន់ សា សាណា ឡាក់ ពូ សែន ហ៊ុប ប្រ្រៈ ប៊ីត អុះ អូ អន់ សា ជាម អូ អន់ សា កាណាត ឡាក់ ប៉ាន់តោ ក្រីក អង់តូ លូ អូ អន់ ប្រ្រៈ លូ កាម៉ាត លូ អង់កាន់»។

២៦ ប៉ាត់ ងារ តាយ៉ាង ប៉ូល ជៀក ម្នាក់ ប៉ាន់ ដូរ ណោះ ឡាំ រ៉ាវ ឡាកោ អន់ខ្លួ លូ ពូ។ កេះណោះ អើ ឡាំ ប៉ាត់ រោង រ៉ាម៉ះ ប្រ្រៈ ភៀ រ៉ះ ឡើង ងារ ចឹង ត្រង់ តាត អង់កេះ សារ រ៉ាវ ឡាកោ ណោះ លូ រ៉ះ ឡើង ងារ ឡាក់ អន់ខែ ម៉ោញ ដូរ ៗ ចឹង អ្នក កាណាត រ៉ាម៉ះ ប្រ្រៈ ប៊ីតកាតយី។

សារ ពូ រ៉ុប ប៉ូល ប៉ាត់ ចារ រោង រ៉ាម៉ះ

២៧ ហោះ កា ប៉ាត់ ក្បាម ចឹង ត្រីប តាប៉ើ ងារ កេះ ទី សុនសាត អ៊ីស្រាអែល ពី ឡើង ខេត អាស៊ី អន់ខែ បំបំ ប៉ូល អ្នែ កាណាង ចារ រោង រ៉ាម៉ះ ប្រ្រៈ អន់ខែ កា ប៉ាញសុះ កាំឡាំង ប្រើ ពូ រ៉ុប ប៉ូល

២៨ លូ កាប ម៉ែ ២ ជា «អី អុះ ម៉ី អ៊ីស្រាអែល ចុត ងញីន។ អើ អា ហង ឡាក់ បាំងហៀន ពូ ត្រីប ចារ ប្រ្រៈ អន់ ពូ អូ ណីស កា សុនសាត អ៊ីស្រាអែល អូ ណីស កា ចាបាប ប្រ្រៈ អូ ណីស កា រោង រ៉ាម៉ះ ប្រ្រៈ អា។ ទីប អើ ប៉ា ណាំ សុនសាត ក្រីក ម៉ុត កាណាង ចារ រោង រ៉ាម៉ះ ប្រ្រៈ យី ប្រ្រៈ អន់ កា ចារ ដាក់ អា កើត អូ ដាក់»។

២៩ អន់ខែ កាប នីណោះ ខង ផះ រ៉ាងរ៉ាង អន់ខ្លួល ពែ អន់ខែ យើយ បំបំ ត្រូកីម ឡើង មៀង អេភេសូ អើ អ្នែ អន់ខ្លួ លូ ប៉ូល កាណាង មៀង។ អន់ខែ សាមីតី កា ប៉ូល ប៉ាណាំ អើ ម៉ុត កាណាង ចារ រោង រ៉ាម៉ះ ប្រ្រៈ ដេល។

៣០ ផះ ណោះ កា កើត ទី សារ រ៉ាចល់ រ៉ាចល់ ប៉ាញ មៀង។ ម្នាក់ ប៉ាសុន ត្រីប ចារ សាតាក់ ឡាំ ប៉ាត់ គូប សោប អន់ ខែ រ៉ុប ប៉ូល អូស ឡាច ឡើង ចារ រោង រ៉ាម៉ះ កេះណោះ កាត្រីត អំបារ ឡូត។

៣១ ផះ អន់ខែ ទ្រៀម ចឹង ប៉ាន់តោ ប៉ូល សារ រ៉ាចល់ រ៉ាចល់ កាណាង មៀង យេរូសាឡឹម ណោះ កា កាតាំង លេ ទីល ប៉ាត់ ម៉ែត គីស តាហាន សុនសាត រ៉ូម។

៣២ អើ កា ជៀក ម៉ែត តាហាន លូ គន តាហាន សាតាក់ ឡាំ ប៉ាត់ ម្នាក់ ប៉ាសុន ណោះ ឡូត ផះ ម្នាក់ ប៉ាសុន បំបំ អើ លូ ម្នាក់ តាហាន អន់ខែ អ្នាត ពីត ប៉ូល។

៣៣ ផះ ណោះ ម៉ែត តាហាន ម៉ុត រ៉ុប ប៉ូល លូ ប្រើ គន តាហាន ចែត លួះ ពៀរ កេះណោះ អំបំបំ ពូ ជា «ប៉ាណូស អា ប៉ាណូស នីចម៍? អើ ប្រ្រៈ ញ៉ា?»

៣៤ ហោះ កា កាណាង កាំឡាំង ម្នាក់ ប៉ាសុន ណោះ បក់ អន់ដា កាប នីណោះ បក់ អន់ដា កាប នីអៀ។ ញុន កា ទី ប៉ានីរ មៀង តាឡាមី ម៉ែត តាហាន អូ អូ កា សារ ញ៉ា តាទីច ណោះ អុះ អើ ប្រើ តាហាន អ្នក ឡាំ ប៉ូល ប៉ាត់ ចារ តាហាន។

៣៥-៣៦ ប៉ាត់ ប៉ូល ទីល ជុង កឹង ចារ តាហាន កេះ ម្នាក់ តាហាន តុង អើ ខង ទី ប៉ាណូស មៀង តាឡាមី ឡាំ ព្យាយាម ទីប ពូ អីក ខាក់ លូ កាប ជា «ប៉ាន់តោ អ្នាត អើ ពិ»។

សារ ប៉ូល កាប លូ ម្នាក់ ប៉ាសុន

៣៧ ប៉ាត់ ពូ ចឹង អ្នក ម៉ុត អើ កាណាង ចារ តាហាន ប៉ូល កាប លូ ម៉ែត តាហាន ជា «អាញ បំបំ កាប លូ អីស បាប៊ី ត ទី ប?» ម៉ែត តាហាន តើល ជា «អីស អូ កាប សុនសាត ក្រីក អុះ»។

៣៨ ទីល នីណោះ អីស អា អូ ត្រង់ សុនសាត អ៊ីស្រាអែល ឡាក់ ប៉ាណាំ ពូ ប្រ្រៈ ប៉ាត់តាវ៉ាត ផះ អន់ខ្លួល ពែ លូ ប៉ាណាំ តាហាន ៤០០០ ដូរ អន់ ឡាំ ប៉ាត់ ស្រែ គីស ណោះ ពែ ប?»

៣៩ ប៉ូល តើល អើ ជា «អាញ យី សុនសាត អ៊ីស្រាអែល ពី ឡើង មៀង តើសុះ ខេត គីលីគៀ អូ ត្រង់ ពី ឡើង មៀង ចិ អុះ ទីល នីណោះ បំ អីស តាប៉ាប អន់ អាញ កាប លូ ម្នាក់ ប៉ាសុន អា បាប៊ីត ហិ»។

៤០ ម៉ែត តាហាន ណោះ អន់ ដេល ប៉ូល អន់តាវ ពឹង ជុង កឹង លើក តី ប្រ្រៈ សាញ៉ា ម្នាក់ ប៉ាសុន កា អ្នែ រ៉ាង បំ កេះណោះ ប៉ូល កាប សុនសាត ហេត្រី លូ អន់ខែ ជា

២២

១ «អី អុះ ម៉ី ក្តីញ រ៉ា ទិដ្ឋ បំ រសាំយ៉ាង អាញ ចឹង កាប ហិ»។
២ ផះ អន់ខែ កាតាំង អើ កាប ហេត្រី នីណោះ ហើង ណោះ ហង អន់ខែ អ្នែ រ៉ាង បំ រ៉ាអើត។ ប៉ូល កា កាប ជា

៣ «អាញ យី សុនសាត អ៊ីស្រាអែល កើត ពីង មៀង តើសុះ ពីង ខេត គីលីគៀ។ ហះកា អាញ អ្នែ ពីង មៀង យេរូសាឡឹម អា ឡឹង អ្នែ សាស្វា ទីប ទី រតី កាម៉ាណៀល ប្រាំងហៀន អាញ តុត ខាក់ ឡឹង ចា បាប់ រតី យ៉ាក់ ពិន។ អាញ ខំ ប្រើកំ ង៉ារ ប្រ្លះ បិកកាតយ័ ឡាក់ កា អន់ដីស ទិខ្ល កាណុង ង៉ារ អា ដេល។»

៤ អាញ កា យើយ ប្រើកំ អូ ដាក់ កា មូត សៀ យីស៊ូ លូ ប៉ាន់តោ អន់ខែ ទីប រុប ចត់ អន់ខែ ទីប កាម៉ាក់ ទីប អង់កាន់ អ្សក់ ចែត ខុក ដេល។

៥ យី៖ មូត ម៉ែត ត្រាត់ រ៉ាម៉ះ ប្រ្លះ លូ មូត ត្រាត់ តាំងកង់ ទិខ្ល កា បប់ អាញ ប្រើកំ នីណោះ ដេល។ អាញ អ្សក់ សតត្រា ឡឹង អន់ខែ ណោះ អន់ ឡា រុប ចត់ មូត សៀ យីស៊ូ អ្នែ ប៉ាក់ មៀង ដាម៉ះ ភៀ អ្សក់ ចែត មូត អន់ខែ ប៉ាក់ មៀង យេរូសាឡឹម។

៦ «ហះកា ទី សារ ម៉ោញ កើត ពីះ ពីង អាញ។ ផះ រ៉ាំងរ៉ាំង ដារ ប៉ង់ ផះ អាញ ចាក ក្បាម ចឹង ទីល មៀង ដាម៉ះ កេះ ផាឌី កា ទី តាតារ ត្រាត់ ឡឹង ប្លែង ជុំ អាញ ឡូត។»

៧ អាញ កា ប៉ក់ កេះណោះ កាតាំង ប៉ានីរ កាប កា អាញ ផា "សូល អី សូល ញ៉ា ត្រត់ អីស ប្រើកំ បាប កា អាញ នីអៀ?"

៨ អាញ តើល ផា "អី ពី តាំងឡា ញ៉ា អីស ណោះ?" អ៊ែ តើល ផា "អាញ សិច យីស៊ូ ឡឹង តេះ ណាសាវែត ឡាក់ អីស ផះ ប្រើកំ បាប"។

៩ កាប៉ាច់ មូត ចាក អន់ខ្ល លូ អាញ កា បប់ តាតារ ត្រាត់ ណោះ ដេល ហះកា អូ កាតាំង ប៉ានីរ កាប ណោះ អុះ។

១០ អាញ កា អំប័ញ ណារ៉ូ ផា "អី ពី តាំងឡា អាញ ត្រត់ ប្រើកំ នីចម?" អ៊ែ តើល ផា "ហត់ អូរ ឡា ប៉ាក់ មៀង ដាម៉ះ តោ ពិ ប៉ាក់ ចារ ណោះ ពូ ចឹង រ៉ះ ឡឹង ង៉ារ ឡាក់ ប្រ្លះ ចឹង ប្រើ អីស ប្រើកំ"។

១១ ញុន កា តាតារ ត្រាត់ ណោះ ប្រើកំ អន់ កា អាញ ម៉ាម៉ាំង ម៉ាត់ ហៃ ញ៉ា កា អូ បប់ ទីល នីណោះ មូត បក់ ចាក អន់ខ្ល លូ អាញ ទុង តី អាញ ចាក មុត កាណុង មៀង ដាម៉ះ។

១២ «ពីង មៀង ណោះ ទី កាម៉ាក់ ម៉ោញ ដូរ សិច អ៊ែ អាណាណោះ ឡាក់ អ្សល កូត អ្សត កា ប្រ្លះ បិកកាតយ័ លូ ប្រើ កំ ពូយ ចាបាប់ ប្រ្លះ។ សុនសាត អ៊ីស្រាអែល អ្នែ ពីង មៀង ដាម៉ះ ណោះ កា កាប អ៊ែ ទិខ្ល។»

១៣ អ៊ែ កា ឡា ប៉ាក់ ចារ អាញ កេះណោះ អ៊ែ កាប ផា "អី ម៉ី សូល ហត់ អន់ ម៉ាត់ អីស តាតារ ឡុត ពិ"។ ម៉ោញ ទ្រុ ឡឹង ណោះ ផាឌី អាញ ហៃ អ៊ែ បប់ ឡូត។

១៤ អ៊ែ រ៉ះ ផា "ប្រ្លះ រតី ពិន អ៊ែ អ្សក់ អីស ភៀ អន់ អីស អន់ហ្គាល់ ពុត ពៀក អ៊ែ អន់ អីស បប់ សាដាច់ ដាក់ ត្រង់ លូ អន់ អីស កាតាំង ប៉ានីរ អ៊ែ

១៥ ខង អីស ចឹង ប្រើកំ ផាញ៉ាន កា អ៊ែ រ៉ះ កា ប៉ាណូស ទិខ្ល ឡឹង សារ ញ៉ា ឡាក់ អីស បប់ លូ កាតាំង ឡឹង អ៊ែ។

១៦ កិញអៀ អា អីស អ្នែ ក្បាក់ ញ៉ា ណារ៉ូ? ហត់ អូរ អាញ ចឹង ប្រាំងហុំ អីស។ ហត់ ឡោម យីស៊ូ ពិ ភៀ អន់ អ៊ែ អ្សត ឡាច់ សារ យច កា អីស"។

១៧ «ប៉ាក់ អាញ សិត ប៉ាក់ មៀង យេរូសាឡឹម ណារ៉ូ ផះ អាញ អ្នែ ម៉ន់ អ៊ែ ប្រ្លះ ពីង ចារ រ៉ាំង រ៉ាម៉ះ អាញ អូ ហ្លួង ប៉ាណូស ញុន កា ប្រ្លះ ប្រាំងខ្លាំង។»

១៨ កេះណោះ យីស៊ូ តាបាំង ឡាកោ អន់ កា អាញ បប់ លូ រ៉ះ កា អាញ ផា "ហត់ ចាក ឡាច់ ឡឹង មៀង យេរូសាឡឹម អា ស្រីស២ កិញអៀ ហង់ ពិ ខង មូត អ្នែ ពីង មៀង អា អូ ចៃ សាំយ៉ាំង ប៉ានីរ អីស រ៉ះ ឡឹង សារ អាញ ណោះ អុះ"។

១៩ អាញ កា តើល ផា "អី ពី តាំងឡា មូត ទិណោះ អន់ខែ អូ កេះ កា អាញ យើយ មុត កាណុង រ៉ាំង ចារ ពូ លូម អៀង ចារ ណាំង រុប មូត បក់ សៀ អីស លូ អន់ ពូ ចែត ខុក ទីប ពិត សាប្លាត់ អន់ខែ ដេល។

២០ ផះ ពូ ប៉ាន់តោ សាតេផាន ឡាក់ ប៉ាណូស រ៉ះ សារ អីស ពៃ អាញ កា អ្នែ ហះ ណោះ អាញ វែវ ពុត លូ ពូ ដេល ទីប អ្នែ ក្បាក់ ខោ អារ កា មូត បក់ ប៉ាន់តោ អ៊ែ"។

២១ ផះ ណោះ យីស៊ូ រ៉ះ កា អាញ ផា "ចាក ពិ ខង អាញ ចឹង ប្រើ អីស ឡា ណាំង សុនសាត អន់ខៀត ឡាក់ អ្នែ ប៉ាក់ ចាំងហាយុត"។

២២ មូត ប៉ាសុន សាំយ៉ាំង ប៉ូល រ៉ះ ទីល គិត អា កេះ ពូ កា កាប ម៉ែប ផា «ប៉ាន់តោ អ្នាត ពិ ប៉ាណូស នែវ អា ដៃ គម អន់ អ្នែ រ៉ីស ហង់»។

២៣ ផះ អន់ខែ កាប ម៉ែប លូ ហីរ អ្នាត អារ អន់ខែ ទៅ ទីប ចី តេះ ពីង ប្លែង

២៤ ម៉ែត តាហាន កា ប្រើ ពូ អ្សក់ មុត ប៉ូល កាណុង ចារ តាហាន លូ ប្រើ ពូ អំប័ញ ទីប ពិត លូ កាសី ប្លែ ម៉ាត់ ភៀ បិច អូ ខ ញ៉ា បះ មូត ប៉ាសុន កាប អីក កា អ៊ែ នែវ អា។

២៥ ផ្ទះ ពូ អ្យក់ កាសែវ កត់ ប៉ូល អើ កាប លូ ម៉ែត តាហាន ម៉ៅញ ណារ៉ូ ឡាក់ អ្នែ ក្បាម ហៈ ណោះ ជា «ញ៉ា អន់ ដីស ទី ចាបាប ពីត ប៉ាសុន រ៉ូម ឡាក់ បើ តានី តាត់សិន សារ ដេល ប ?»

២៦ ម៉ែត តាហាន ណោះ កាតាំង អើ ជា នីណោះ កា ឡាក់ រំ លូ ម៉ែត តាហាន ឡាក់ តីស ឡឹង ពូ ជា «អីស ចឹង យីត ប្រ័តី នីថម កា ប៉ាណូស ណោះ ខង អើ ប៉ាសុន រ៉ូម នីណោះ ?»

២៧ ម៉ែត តាហាន ឡាក់ តីស ឡឹង ពូ ឡាក់ អំបញ្ច ប៉ូល ជា «បរ អីស រំ ហៃ កា អាញ ញ៉ា អីស អា ប៉ាសុន រ៉ូម តា ទីថ ប ?» ប៉ូល តើល ជា «អី អាញ ប៉ាសុន រ៉ូម តាទីថ ?»

២៨ ម៉ែត តាហាន ឡាក់ តីស ឡឹង ពូ កាប ណារ៉ូ ជា «អាញ ឡាច លៀន អៀង ខាក់ សុំ ទី ម៉ុត ប៉ាសុន រ៉ូម»។ ប៉ូល តើល ជា «អាញ យី ប៉ាសុន រ៉ូម ឡឹង កើត ឡូត»។

២៩ ម្នាក់ បក់ យីត ចឹង អំបញ្ច លូ ពីត ប៉ូល អន់ខៃ កា ឡាច ឡឹង ចារ ណោះ ឡូត។ ម៉ែត តាហាន ឡាក់ តីស ឡឹង ពូ កា អ្យកត ដេល ផ្ទះ អើ អ្ន អន់តត ជា ប៉ូល យី ប៉ាសុន រ៉ូម ខង អើ ប្រើ ពូ កត់ ចត់ ប៉ូល។

សារ ពូ តាត់សិន សារ កា ប៉ូល

៣០ ប៉ាក់ ងារ តាយ៉ាង ម៉ែត តាហាន តោះ ឡើយ ប៉ូល កេះណោះ រំ កា ម្នាក់ ក្រាត់ រ៉ាម៉ះ ប្រ្រៃ លូ ក្រំ ពីកសា រ៉ាតីស ទីខូ អន់ ពី ប៉ាតុ គូប សោប។ កេះណោះ អើ អន់ ប៉ូល អន់តាវ ហៈ ងារ អន់ខៃ កៀ ប៊ុច អ្ន អន់តត ខ ញ៉ា បះ សុន សាត អ៊ីស្រាអែល អូ ណិស កា ប៉ូល នីអៀ។

២៣

១ ប៉ូល ប៉ាញ ចាក់ ហៃ តែង ក្រំ ពីកសា រ៉ាតីស កេះណោះ កាប ជា «អី អុះ ម៉ី ទី ងារ ឡាក់ អាញ ប្រ័តី លើយ ទីល ងារ អា អាញ ប្រ័តី ហៈ ម៉ាត់ ប្រ្រៃ បិកកាតយ ទីណោះ ទីប ទី ពុត ដាក់ ត្រង់»។

២ ផ្ទះ ណោះ រតី អាណាណោះ ឡាក់ ម៉ែត ម្នាក់ ក្រាត់ រ៉ាម៉ះ ប្រ្រៃ អើ ប្រើ បក់ អន់តាវ ហៈ សានែង ប៉ូល តាពយ ពីរ ប៉ូល។

៣ ណោះ ប៉ូល កាប កា អើ ជា «អី រ៉ាបិង រ៉ា ពូ ឡាប អំបិរ បាក់ * ប្រ្រៃ បិកកាតយ ចឹង ពីត អីស ហង ខង អីស តាត់សិន សារ កា អាញ ពូយ ចាបាប ប្រ្រៃ ហៈ កា អីស ប្រើ ពូ ពីត អាញ អីស ប្រ័តី នីអៀ យច ចាបាប ប្រ្រៃ កេះ»។

៤ ម្នាក់ អន់តាវ ហៈ សានែង អើ កាប ជា «ញ៉ា ត្រត់ អីស កាប សាតោះ កា ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្រៃ បិកកាតយ នី អៀ ?»

៥ ប៉ូល តើល ជា «អី អុះ ម៉ី អាញ កាប នីអៀ ញន កា អាញ អ្ន អ្ន អន់តត កា អើ ឡាក់ ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្រៃ អុះ ខង កាណុង ដាប ប៉ានី ប្រ្រៃ ទី រំ ជា «អន់ដីស អ្ន ត្រត់ កាប អ្ន ដាក់ កា ម៉ែត ណាវ៉ា ប៉ាថេត សាត ម៉ះ អន់ដីស អុះ»†។

៦ ផ្ទះ ប៉ូល អ្ន អន់តត ជា កាណុង ក្រំ ពីកសា ណោះ ទី ម្នាក់ ដាវ៉ាស៊ី ទី ម្នាក់ សាខូស៊ី ណោះ អើ កា កាប ម៉ែម ជា «អី អុះ ម៉ី អាញ កា ដាវ៉ាស៊ី កា កន សោ ម្នាក់ ដាវ៉ាស៊ី ដេល។ ពូ តាត់សិន សារ អាញ អា ញន កា អាញ ម៉ឹង ជា ប៉ាណូស តោ ចឹង រ៉ីស សីត ណារ៉ូ»។

៧ ប៉ូល កាប នីណោះ កេះ ម្នាក់ ដាវ៉ាស៊ី លូ ម្នាក់ សាខូស៊ី កា តាប៉ុញ គូប អន់ខៃ អ្ន ដៀ លូម ហង។

៨ ម្នាក់ សាខូស៊ី អ្ន សៀ ជា ប៉ាណូស តោ ចឹង រ៉ីស សីត លូ អ្ន សៀ ជា ទី បិយ ប្រ្រៃ លើ ទី ប៉ាដាត ប៉ាលីង ប្រ្រៃ អុះ ហៈ កា ម្នាក់ ដាវ៉ាស៊ី សៀ ជា ទី ទីណោះ។

៩ ផ្ទះ ណោះ ទី ប៉ានី ពូ កាកាប យីង ទី ម្នាក់ ណោយូ ប៉ាងហៀន ចាបាប តែង ម្នាក់ ដាវ៉ាស៊ី បក់ អន់ដា អ្ន អន់តាវ កាប ប៉ាតែក ម៉ែម ជា «ញីន អ្ន ប៉ុ ប៉ាណូស អា ទី សារ យច អុះ អ្ន ផែត ទី ប៉ាដាត ប៉ាលីង ប្រ្រៃ លើ កា ទី បិយ ប្រ្រៃ កាប លូ អើ អ្ន អើ»។

១០ ហៃ កា កាំឡាក់ លូម ណោះ ប៉ាតែក គូប សោប កេង តាឡាម ម៉ែត តាហាន កា ប្រើ ម្នាក់ តាហាន ដីរ តាប៊ុត អ្យក ឡាច ប៉ូល ឡឹង កាំឡាក់ ម៉ុត កាណុង ចារ តាហាន ណារ៉ូ ខង អើ អ្យកត កា ពូ រ៉ុប ហៃក ប៉ូល។

សារ ពូ រែវ ពុត ប៊ុច ប៉ាន់តោ ប៉ូល

១១ ប៉ាក់ កាម៉ង ណោះ យីស៊ូ ម៉ុត អន់តាវ ហៈ សានែង ប៉ូល លូ រំ ជា «អីស ដៃ អ្យកត ប៉ូល ! អីស ត្រត់ ប្រ័តី ជា ញ៉ាន រំ សារ អាញ ពីង មៀង រ៉ូម ឡាក់ កា អីស រំ សារ អាញ ពីង មៀង យេរូសាឡឹម អា ដេល»។

* ២៣:៣ ២៣:៣ រ៉ាបិង រ៉ា ពូ ឡាប អំបិរ បាក់ រតី ប៉ូល ប៊ុច ងារ រតី អាណាណោះ ឡាក់ ប៉ាណូស តាត់ អំប្រ័តី ដាក់ ហៈ កា អ្ន ទី ខា អុះ។ † ២៣:៥ ២៣:៥ សារ អា ឡាច ឡឹង សារ ឡាច (និក្ខមនី) ២២:២៨។

១២ ប៉ាក់ តាយ៉ាង់ ទី មូត សុនសាត អ៊ីស្រាអែល បក់ អន់ដា វែវ ពុត គូប អន់ដា កាប សាញ៉ា លូ ប្រ្ទះ ជា អូ អូ សា សាណា អូ អែត ទៀក អុះ ជា អូ ទី ប៉ាន់តោ ប៉ូល ហិ។

១៣ ទី មូត បក់ វែវ ពុត គូប សោប ប្រ័តី សារ អូ ដាក់ អា ទី ចំលូន ៤០ សល់ ដូរ។

១៤ អន់ដា ឡា រ៉ះ កា មូត ក្រាត់ រ៉ាម៉ះ ប្រ្ទះ លូ កា មូត ក្រាត់ តាំងកង់ ជា «ញីន កាប សាញ៉ា លូ ប្រ្ទះ ជា ញីន ចឹង អូ សា សាណា អូ អែត ទៀក អុះ ជា អូ ទី ប៉ាន់តោ ប៉ូល ហិ។

១៥ ទីល នីណោ កិញអៀ អា ប៉រ អន់ដីស លូ មូត ក្រុំ ពីកសា រ៉ាតីស ឡា ប៉រ ហះ ម៉ែត តាហាន ណោះ អន់ អែ អ្យក់ ប៉ូល ពីះ ប៉ាក់ អន់ដីស ប្រ័តី ឡាក់ កា អន់ដីស ប៊ូច អំបញ្ច សារ អែ ម៉ោញ ទង ណារ អន់ អូ ឡាក់។ កា ប៉ាច់ ញីន ចឹង ទ្រៀម ឡាកោ ប៉ាន់តោ អែ អន់ទ្រួល ឡឹង អែ ពីះ ទីល»។

១៦ ហះកា មន កាម៉ាក់ ប៉ូល អែ កាតាំង ឡឹង សារ ពូ ចឹង ក្រាប ណោះ អែ កា ម៉ុត កាណុង ចារ តាហាន រ៉ះ កា ប៉ូល។

១៧ ប៉ូល កា អែ ម៉ែត តាហាន ម៉ោញ ដូរ ពីះ ប៉ាក់ អែ កេះណោះ រ៉ះ ជា «ហាក់ អីស ឡា ជីន ប៉ាណូស អា ប៉ាក់ ម៉ែត តាហាន តីស តោ វិញ ខង ប៉ាណូស អា ទី សារ ប៊ូច រ៉ះ កា អែ»។

១៨ ម៉ែត តាហាន ណោះ កា ឡា ជីន មន ប៉ូល ប៉ាក់ ម៉ែត តាហាន តីស លូ រ៉ះ ជា «ប៉ាណូស មុត បក់ សិច ប៉ូល អែ អាញ ប្រៀ ឡា ជីន ប៉ាណូស អា ប៉ាក់ អីស ខង អែ ទី សារ ប៊ូច រ៉ះ កា អីស»។

១៩ ម៉ែត តាហាន តីស កា ទុង តី តាតាម ណោះ ឡាច់ អែ តាង ឡឹង ពូ កេះណោះ អំបញ្ច ជា «មន អីស ទី សារ ញ៉ា ប៊ូច រ៉ះ កា អាញ?»

២០ អែ រ៉ះ ជា «មូត សុនសាត អ៊ីស្រាអែល វែវ ពុត គូប អន់ដា ជា ចឹង ប្រៀ អីស ជីន រ៉ា ប៉ូល អន់ កា មូត ក្រុំ ពីកសា រ៉ាតីស ប៉ាក់ តាយ៉ាង់ ទៀ។ អន់ដា ចឹង ប្រ័តី ឡាក់ កា អន់ដា ប៊ូច អំបញ្ច សារ អែ ម៉ោញ ទង ណារ អន់ អូ ឡាក់។

២១ អីស ជែ សៀ អន់ដា ដៃ ខង កាំឡាំង អន់ដា ណោះ ទី ៤០ សល់ ដូរ ផះ អែ ក្រាប ប៉ាន់តោ រ៉ា ប៉ូល។ អន់ដា កាប ជា ចឹង អូ សា សាណា អូ អែត ទៀក អុះ ជា អូ ទី ប៉ាន់តោ រ៉ា ប៉ូល ហិ។ កិញអៀ អា អន់ដា ទ្រៀម កេះ ក្បាក់ ដឹង កា អីស អន់ រ៉ា ប៉ូល ហង»។

២២ កេះណោះ ម៉ែត តាហាន កា ប្រៀ តាតាម ណោះ សីត ឡុត ទីប អន់តត់ ជា «អីស ជែ រ៉ះ កា ញ៉ៃ ដៃ សារ អីស រ៉ះ កា អាញ អា»។

សារ ពូ ជីន ប៉ូល ឡា ប៉ាក់ រតី កេលិច

២៣ កេះណោះ ម៉ែត តាហាន តីស អែ ម៉ែត តាហាន ញ៉ៃ ដូរ ណារ លូ រ៉ះ ជា «ហាក់ អន់ដីស ទ្រៀម កាំឡាំង តាហាន ចាក ជុង ២០០ ដូរ កាំឡាំង ជិះ សេះ ៧០ ដូរ លូ កាំឡាំង ចឹក តាប៉ាក់ ២០០ ដូរ ភៀ ឡា ប៉ាក់ មៀង កេសារៀ ប៉ាក់ មង អញសិន កាម៉ាំង ទៀ

២៤ លូ ទ្រៀម សេះ សារ រ៉ាប កា ប៉ូល ជិះ ដេល ម៉ាក់ អែ ចាក ដាក់ ប៉ាឡឹង ទីល ប៉ាក់ រតី កេលិច ឡាក់ ម៉ែត រ៉ាំងហៃ ខេត»។

២៥ កេះណោះ អែ កា ប្រាត់ សត់ត្រា រ៉ះ នីអៀះ

២៦ អាញ សិច កូឡុ លូសៀ។ សត់ត្រា អា អាញ ប៉ាហ្សឺ អន់ កា រតី កេលិច ឡាក់ ម៉ែត រ៉ាំងហៃ ខេត។ អីស ដាក់ ឡាកោ ប៉ាំងឡៃ ដេល ប?

២៧ អាញ ប៉រ រ៉ះ អន់ អីស អូ អន់តត់ ជា ប៉ាណូស អា មូត សុនសាត អ៊ីស្រាអែល រ៉ុប យីត ចឹង ប៉ាន់តោ អ្នក ហះ កា ផះ អាញ អូ អន់តត់ កា អែ ប៉ាសុន រ៉ូម អាញ កា ជៀក មូត តាហាន ឡា តង់ អ្យក់ ឡាច់ អែ អន់ រ៉ា រ៉ាច់ ឡឹង តី អន់ដា ណោះ។

២៨ ញន កា អាញ ប៊ូច អូ អន់តត់ ខ ញ៉ា បះ ពូ ច្រោម អែ អាញ កា ឡា ជីន អែ ប៉ាក់ ក្រុំ ពីកសា រ៉ាតីស ម៉ះ អន់ ខែ។

២៩ ផះ ណោះ អាញ ប៉ប ពូ ច្រោម អែ ណោះ ញន កា សារ ចាបាប អន់ដា ហះកា សារ ពូ ច្រោម អា អូ យី ចឹង ត្រត់ ប៉ាន់តោ លើ ចែត ខុក អុះ។

៣០ ផះ អាញ អូ អន់តត់ ជា មូត សុនសាត អ៊ីស្រាអែល យីត ចឹង ប៉ាន់តោ អែ អាញ កា ប្រៀ ពូ ឡា ជីន អែ ប៉ាក់ អីស ឡុត លូ រ៉ះ កា មូត បក់ ច្រោម អែ ប្រៀ អន់ដា ឡា ប៉ាក់ អីស ដេល ភៀ រ៉ះ ប៉ាឡាក់ ឡឹង សារ ពូ ច្រោម អែ ណោះ។

៣១ ទីល នីណោ មូត តាហាន កា អ្យក់ ឡា ប៉ូល ប៉ាក់ មៀង អាន់ទីប៉ាទ្រី ទីប កាម៉ាំង ឡាក់ កា ម៉ែត អន់ដា ប្រៀ ណោះ ហង។

៣២ ប៉ាតាង ដំរី កាយ៉ាង អន់ខ្មែ ស្ថិត ប៉ាតាង ចារ តាហាន អន់ខ្មែ ទៅ ណារ៉ូ អន់ ដឹង ម្នាក់ តាហាន ជិះ សេះ ឡា ជីន ប៉ូល ចាក ឡា ណារ៉ូ។

៣៣ ប៉ាតាង ទីល មឿង កេសារៀ កេះ ម្នាក់ តាហាន ជិះ សេះ អ្នក សត់ត្រា អន់ កា ម៉ែត រ៉ាំងហៃ ខេត លូ មប ប៉ូល កា អើ ដេល។

៣៤ ប៉ាតាង អើ អាន សត់ត្រា កេះ អើ អំបញ្ច ប៉ូល ជា «អីស ពីរ ឡើង ខេត ចំ ?» ប៉ាតាង អើ អ្នក អន់តត់ ជា ប៉ូល ពីរ ឡើង ខេត គីលីគៀ

៣៥ អើ កា ជា «ក្បាត់ ម្នាក់ បក់ ច្រោម អីស ពីរ ទីល ហិ ណោះ អាញ ចឹង សាំយ៉ាង អីស ណារ៉ូ»។ កេះណោះ អើ ប្រើ ពូ បង់កាន់ ប៉ូល កាណុង ហិ គីស ឡាក់ សាដាច់ ហោរត ប្រឹក ពៃ។

២៤

សារ រត់ ភេលិច តាត់ស៊ិន សារ កា ប៉ូល

១ ប៉ាតាង ដំរី ឡើង ណោះ រត់ អាណាណោះ ឡាក់ ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្នះ លូ ម្នាក់ ក្រាត់ តាំងកង កា ពីរ ទីល ទី ទីប កាណុង ម៉ោញ ដូរ សិច អើ ទើទលុះ ឡា អន់ខ្ម ដេល កៀ កង ប៉ូល ប៉ាតាង ម៉ែត រ៉ាំងហៃ ខេត។

២ ប៉ាតាង ពូ អើ ប៉ូល ពីរ កេះ រត់ ទើទលុះ ច្រោម អើ ជា «អី រត់ ភេលិច ឡាក់ ប៉ាណូស ញីន កា រ៉ុប ញីន កា អីស ញីន ទី កាន សាណុក សាណុក ទុញ សាណា កេះ។ អីស អ្នក ពុត ចែក ប្រឹក អន់ ដាក់ ប្រឹក អន់ ត្រង់ សារ អន់ខ្ម គប សាំរ៉ាប់ កា សុនសាត ញីន ដេល។

៣ ខ អា ហង បះ ញីន ប៉ានេ អីស គ្រីប មង គ្រីប ចារ។

៤ ហះកា កៀ ដៃ អន់ ខើក ដំរី អីស ទុញ បំរ អីស សាំយ៉ាង ញីន កាប លង់ ១ ប៉ាប៊ិច ហិ

៥ ខង ញីន បំប ប៉ាណូស អា អើ អ្នក ដាក់ កាខាក់ អើ ឡាក់ ម៉ែត ក្រុំ ណាសាវែត លូ ប៉ាណា សុនសាត អ៊ីស្រាអែល ទីខ្ល ឡាក់ អ្វី ពីង អង់កក់ តេះ អា អន់ កើត ទី សារ រ៉ាចក់ រ៉ាចល់។

៦ អើ កា ប្រឹក សារ យច ចាបាប កាណុង ចារ រ៉ាំង រ៉ាម៉ះ ប្រ្នះ ឡាក់ ប្រឹក អន់ ចារ ណោះ កើត អ្នក ដាក់ ខ អា ហង បះ ញីន រ៉ុប អើ *។ បំរ អីស អំបញ្ច អើ ទៅ ពិ ណោះ អីស ចឹង អ្នក ទី សារ ឡាក់ ញីន ច្រោម អើ អា»។

៧ ម្នាក់ សុនសាត អ៊ីស្រាអែល កា កម ដេល គ្រីប សារ អើ ច្រោម អា លូ រ៉ះ ប៉ាឡាក់ ជា ត្រត់ តាទីច ហង។

៨ កេះណោះ រត់ ភេលិច ឡាក់ ម៉ែត រ៉ាំងហៃ ខេត អើ ប្រឹក សាញ៉ា ប្រើ ប៉ូល កាប ប៉ូល កា កាប ជា «អាញ អ្នក អន់ តត់ ជា អីស ឡាក់ ម៉ែត តាត់ស៊ិន សារ កា សុនសាត អា ទុញ សាណា កេះ ទីល នីណោះ អាញ ទី ពុត ហោរត រត់ រ៉ះ សារ អាញ កា អីស។

៩ ជា អីស អំបញ្ច ពូ អីស ចឹង អ្នក ដេល ផះ អាញ ឡា ទីល ប៉ាតាង មឿង យេរូសាឡឹម កៀ សាំប្នះ ប៉ានេ ប្រ្នះ បិកកាតយ័ ពៃ អ្វី អ្នក លី ឡើង ១២ ដំរី អុះ។

១០ កា អ្នក ទី ពៀ បំប អាញ តាប៊ុញ ប៉ាតែក លូ ពូ កាណុង រ៉ាំង រ៉ាម៉ះ លើ ប្រឹក អន់ កើត ទី សារ រ៉ាចក់ រ៉ាចល់ កាណុង កាំឡាំង ណោះ អុះ យ្នះ កាណុង រ៉ាំង ចារ ពូ លូម យ្នះ កាណុង មឿង កាតាម។

១១ កិញអៀ អា ទី សារ ម្នាក់ អា ច្រោម អាញ អ្នក ទី ពៀ ប្រឹក ជាញ៉ាន កា អន់ខ្ម រ៉ះ កា អីស អុះ។

១២ ហះកា អាញ បំរ រ៉ះ ត្រង់ កា អីស អាញ អ៊ុល កូត ប្រឹក ពូយ ប្រ្នះ រត់ យ៉ាត់ អាញ ពូយ ឡាបៀប យីស៊ូ ឡាក់ ម្នាក់ អា ជា យច។ អាញ សៀ ទី សារ ឡាក់ ទី ច្រាត់ រ៉ះ កាណុង ផាប ចាបាប ប្រ្នះ លូ កាណុង ផាប ម្នាក់ រ៉ាគីយ ប្រ្នះ ។

១៣ អាញ មឿង ជា ប្រ្នះ បិកកាតយ័ ចឹង តាត់ អង់រីស ស្ថិត ទីប ប៉ាណូស អ្នក ដាក់ ទីប ប៉ាណូស ដាក់ អន់ រីស ទីខ្ល ឡាក់ កា សារ អន់ខ្ម មឿង អន់ខ្ម ដេល។

១៤ ខ អា ហង បះ អាញ ខំ ប្រឹក នីចម អន់ ទី ពុត ដាក់ ត្រង់ គ្រីប នៃរ អន់ ត្រត់ លូ ប្រ្នះ បិកកាតយ័ អន់ ត្រត់ លូ ប៉ាណូស ដេល។

១៥ «អាញ ឡា មឿង មឿង យេរូសាឡឹម ទុញ សាណា កេះ កេះណោះ អាញ ស្ថិត ណារ៉ូ កៀ មប កាណាត់ តង់ សុនសាត អាញ ឡាក់ ម្នាក់ ម្នាក់។

១៦ ផះ ណោះ អន់ខ្ម បំប អាញ អង់កក់ រ៉ាវ ឡា កោ អន់ ដាក់ កាណុង ចារ រ៉ាំង រ៉ាម៉ះ ហះកា អ្នក ទី កាំឡាំង មឿង លូ អ្នក ទី ប្រឹក អន់ កើត ទី សារ រ៉ាចក់ រ៉ាចល់ អុះ។

* ២៤:៦-៨ ២៤:៦-៨ ប្រា ពូ ត្រាត់ លូ គី ម៉ោញ ចំលួន ផែម ប៉ានីរ ផោះ ញីន បិច តាត់ស៊ិន សារ អើ ពូយ ចាបាប ញីន។ ហះកា ម៉ែត តាហាន គីស សិច លូ សៀ ប្រើ ម្នាក់ តាហាន ឡា តាប៊ុត អ្នក អើ ឡើង ញីន លូ ប្រើ ម្នាក់ បក់ ច្រោម អើ អា ឡា ប៉ាតាង ចារ អីស។

១៩ យី ទី ដឹង ម្នាក់ សុនសាត អ៊ីស្រាអែល បក់ អន់ដា ពី៖ ឡើង ខេត អាស៊ី ជា អន់ខែ ទី សារ យច ពុត លូ អាញ យី អន់ខែ ណោះ ហង ត្រក់ ឡាក់ កង អាញ ប៉ាក់ អីស អា

២០ លើ អន់ ម្នាក់ អា រំ អន់ខែ ទៅ ពី ឡើង សារ ញ៉ា ឡាក់ អន់ខែ ប័ប អាញ ប្រក់ យច ផៈ អាញ អន់តាវ ហះ អ៊ីវ ក្រំ ពីកសា ភ្នំតីសៗ ពៃ។

២១ ទី ដឹង សារ ឡាក់ អាញ កាប ម៉ែៗ ផៈ អាញ អន់តាវ ហះ អ៊ីវ អន់ខែ ពៃ ជា ដាវ អា អន់ដីស តាត់ស៊ិន សារ អាញ ញួន កា អាញ សៀ ជា ប៉ាណូស តៅ ចឹង រ៉ែស សីត ណាវ្ណ៍" ដឹង ណោះ ហង»។

សារ រត់ ភេលិច អន់ ប៉ូល អ្នែ កាណាង ខុក

២២ រត់ ភេលិច កា អ្នែ ខាក់ ដេល ឡើង សារ ម្នាក់ សៀ យីស៊ូ ណោះ។ អែ កា ប្រើ ពូ សីត វ៉ាឡូវ លូ កាប ជា «ប៉ាក់ ម៉ែត តាហាន តីស សិច លូសៀ ពី៖ ទៀ អាញ ចឹង កាប សារ អន់ដីស អា ណាវ្ណ៍»។

២៣ កេះណោះ អែ ប្រើ ម្នាក់ តាហាន វ៉ាងហៃ ប៉ូល អន់ ដាដាក់ លូ អ្នែ កាឡើស កា ក្នុប ប៉ូល ម៉ុត តង់ ងារ ប៉ូល ដេល។

២៤ ប៉ាតាម ត្រោ ដាវ ឡើង ណោះ រត់ ភេលិច លូ កាម៉ាញ អែ សិច ទ្រុស៊ីល ឡាក់ សុនសាត អ៊ីស្រាអែល កា ពី៖ ណាវ្ណ៍ អែ ប្រើ ពូ ឡាក់ អ្នក ប៉ូល កេះណោះ អែ សាវ៉ាង ប៉ូល រំ សារ សៀ យីស៊ូ ត្រិះ។

២៥ ផៈ ប៉ូល រំ ឡើង សារ ដាក់ ត្រង់ សារ សាវ៉ាង កែ ឡាកោ ជៃ អន់ ប្រក់ យច លូ សារ ប្រ្លះ ចឹង តាត់ស៊ិន សារ កា ប៉ាណូស ទីខូ រត់ ភេលិច កា អ្នក ខាក់ អែ រំ ជា «បក់ គីត អៀ ហង ហាក់ សីត ឡុត ពី។ ជា ដាវ ចំ អាញ ហាវ ណោះ អាញ ចឹង អែ អីស ពី៖ ណាវ្ណ៍»។

២៦ រត់ ភេលិច សាមីក កា ប៉ូល ចឹង អន់ លៀន កា អែ ប្រើ អែ តោះ ឡើយ ខ ណោះ ហង បះ អែ ប្រើ ពូ ឡាក់ អ្នក ប៉ូល អ្នែ រំ សារ លូ អែ លើយៗ។

២៧ ប៉ាក់ រៀវ សាណា ឡើង ណោះ រត់ ព្រៀ ភេសាទុះ ម៉ុត ប្រក់ កាន ប៉ាតាង រត់ ភេលិច។ ញួន កា រត់ ភេលិច បិច កា ត្រក់ ពុត សុនសាត អ៊ីស្រាអែល អែ កា អន់ ប៉ូល អ្នែ កាណាង ខុក ណោះ ហង។

២៥

សារ ប៉ូល បំ អ្នក សារ អែ អន់ សាដាច់ តីស តាត់ស៊ិន

១ ផៈ រត់ ភេសាទុះ ម៉ុត អ្នែ ពីង ខេត ណោះ ទី ប៉ែង ដាវ កេះ អែ កា ឡាច់ ឡើង មៀង ភេសាវៀ ឡាក់ ប៉ាក់ មៀង យេរូសាឡឹម។

២ ផៈ ណោះ ម្នាក់ ម៉ែត ក្រាក់ វ៉ាមៈ ប្រ្លះ លូ ម្នាក់ ម៉ែត ណាវ៉ា សុនសាត អ៊ីស្រាអែល ឡាក់ កង ប៉ូល ប៉ាក់ អែ ទីប កាប ឡោម

៣ ប្រើ អែ ឡាក់ ជីន ប៉ូល ប៉ាក់ មៀង យេរូសាឡឹម ខង អន់ខែ វែវ ពុត ក្នុប យីត ចឹង ប៉ាន់តៅ ប៉ូល ហះ ទ្រង។

៤ ហះកា រត់ ភេសាទុះ តើល ជា «ប៉ូល ផៈ អ្នែ ត្រក់ ខុក ប៉ាក់ មៀង ភេសាវៀ ណោះ ហង កាប៉ាច់ អាញ កា បិច សីត ប៉ាក់ ណោះ ស្រីសៗ ដេល»។

៥ អែ កាប ណាវ្ណ៍ ជា «ផា កាម៉ាក់ ណោះ ទី សារ យច នីចម៍ ហាក់ ប្រើ កាឡាង អន់ដីស ឡាក់ កា ទី អំបាញ ឡាក់ អន់ ខូ លូ អាញ កៀ កង អែ ពី»។

៦ រត់ ភេសាទុះ អ្នែ កាណាង មៀង ពូ ណោះ ទ្រុត អ្នែ ឡើង ១០ ដាវ អុះ កេះណោះ អែ កា សីត ប៉ាក់ មៀង ភេសា វៀ ណាវ្ណ៍។ ប៉ាក់ ដាវ តាយ៉ាង អែ អ្នែ ពីង ចារ ពូ តាត់ស៊ិន សារ កេះណោះ អែ ប្រើ ពូ ឡាក់ អ្នក ប៉ូល ពី៖។

៧ ប៉ាក់ ប៉ូល ពី៖ ទីល កេះ ម្នាក់ សុនសាត អ៊ីស្រាអែល បក់ ពី៖ ឡើង មៀង យេរូសាឡឹម កា អន់តាវ ជុំ អែ លូ ច្រោម អែ សារ តីសៗ អៀង សារ កាខាក់ ហះកា អន់ខែ អ្នែ ទី ជាញ្ញាន អុះ។

៨ ប៉ូល តើល ជា «អាញ អ្នែ ទី ប្រក់ យច លូ ចាបាប សុនសាត អ៊ីស្រាអែល យច លូ ចាបាប រ៉ែង វ៉ាមៈ លើ យច លូ សាដាច់ តីស រ៉ែម អុះ»។

៩ ហះកា រត់ ភេសាទុះ អំបំញ លូ ប៉ូល ជា «នីចម៍ អីស ចៃ ដេល ប ឡាក់ ប៉ាក់ មៀង យេរូសាឡឹម កៀ អន់ អាញ តាត់ ស៊ិន សារ អីស ទី អា ប៉ាក់ ចារ ណោះ?» ខ អែ អំបំញ ណោះ ញួន កា អែ បិច កា ត្រក់ ពុត សុនសាត អ៊ីស្រាអែល។

១០ ផៈ ណោះ ប៉ូល តើល ជា «អាញ អន់តាវ ពីង ចារ ឡាក់ អីស ត្រក់ តាត់ស៊ិន សារ ប៉ាតាង សាដាច់ តីស កេះ យី ចារ ឡាក់ អីស ត្រក់ តាត់ស៊ិន សារ កា អាញ។ អាញ កា អ្នែ ទី ប្រក់ យច លូ ម្នាក់ សុនសាត អ៊ីស្រាអែល អុះ ឡាក់ កា អីស អ្នែ កេះ។

១១ ជា អាញ ទី ប្រក់ យច សារ ញ៉ា ឡាក់ ត្រក់ តៅ អាញ កា អ្នែ ប៉ាកែក អុះ កា តៅ ណោះ ហះកា ជា សារ អន់ខែ ច្រោម អាញ អា អ្នែ ត្រក់ សារ តាទីច អ្នែ ទី ពៀ ទី ចាបាប មប អាញ អន់ កា អន់ខែ អុះ។ អាញ បំ អ្នក សារ អា ឡាក់ អន់ សាដាច់ តីស តាត់ស៊ិន ឡុត»។

១២ ប៉ាត់ រតី ភេសាទុះ ពីកសា លូ មូត ប្រឹក្សា កាន់ អន់ខ្លូ លូ អែវី កេះៗ អែវី កា រ៉ះ លូ ប៉ូល ផា «អីស ប៉រ ឡា ជីន សារ អីស អា ប៉ាត់ សាដាច់ តីស ទីល នីណោះ អីស ចឹង ឡា ទីល តាទីច ហង»។

សារ សាដាច់ អាគ្រីប៉ា សាំយ៉ាង ប៉ូល

១៣ ប៉ាត់ ទុញ ង៉ារ ឡីង ណោះ សាដាច់ អាគ្រីប៉ា * លូ អុះ អង់កាន់ អែវី សិច បេវេនិះ ឡា ប៉ាត់ មឿង ភេសាទុះ កៀ ឡា ប្លាត់ រតី ភេសាទុះ។

១៤ ញន កា អន់ខ្លែ អែវី ហះ ណោះ ទុញ ង៉ារ រតី ភេសាទុះ កា រ៉ះ សារ ប៉ូល កា សាដាច់ ផា «ទី កាម៉ាត់ ម៉ោញ ដូរ រតី ភេសិច គ្រន អ្នាត អែវី កាណាង ខុក។

១៥ ផះ អាញ ឡា ប៉ាត់ មឿង យេរូសាឡឹម ពៃ មូត ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្លឹះ លូ មូត ក្រាត់ តាំងកង់ សុនសាត អ៊ីស្រា អែវីល អន់ខ្លែ ឡា ភង អែវី ប៉ាត់ អាញ ទីប ប្រ្លឹ អាញ ចែត ថូត អែវី។

១៦ អាញ រ៉ះ កា អន់ខ្លែ ផា សុនសាត រ៉ូម អុ ឃើយ អន់ ប៉ាណូស កា ពូ ប៉ាន់តោ អន់ខ្លូល អុះ ផា អូ ទី អន់តារ ហះ ម៉ាត់ បក់ ច្រោម អែវី លូ អុ តើល អន់ រ៉ាវ៉ាច់ ឡា កោ ណោះ ហិ។

១៧ ប៉ាត់ អន់ខ្លែ ពីរ ទីល ប៉ាត់ អា ប៉ាត់ ង៉ារ តាយ៉ាង អាញ កា អែវី ពឹង ចារ តាត់សុន សារ ឡូត អូ ទី ប៉ាត់ ក្រុ អុះ កា ប្រ្លឹ ពូ ឡា អ្សក់ កាម៉ាត់ ណោះ។

១៨ មូត បក់ ច្រោម អែវី កា អែវី ហះ ចារ តាត់សុន សារ ណោះ ដេល អាញ សាម៉ាត់ កា អន់ខ្លែ ចឹង ច្រោម អែវី ឡីង សារ យច តីស។

១៩ ហះ កា ទី ដឹង កាប ប៉ាតែក ឡីង សារ ប្រ្លឹះ ម៉ះ អន់ខ្លែ លូ សារ កាម៉ាត់ ម៉ោញ ដូរ សិច យីស៊ូ ឡាត់ តោ កេះ ហះ កា ប៉ូល ផា អែវី អែវី រ៉ុស ដឹង សារ ណោះ ហង។

២០ ញន កា អាញ អុ អុ ចឹង យីត នីចម ឡីង សារ ទី អា អាញ កា អំបញ្ច លូ ប៉ូល អុ ផែត អែវី ចៃ ឡា ប៉ាត់ មឿង យេរូសាឡឹម កៀ អន់ អាញ តាត់សុន សារ ទី អា ប៉ាត់ ណោះ។

២១ ហះ កា ប៉ូល ប៉រ អ្សក់ សារ អែវី អន់ សាដាច់ តីស តាត់សុន ឡូត ណោះ ហង បះ អាញ កា ប្រ្លឹ ពូ គ្រន អែវី ណារ លើយ ទីល ង៉ារ អាញ ចឹង ជីន អែវី ប៉ាត់ សាដាច់ តីស»។

២២ ផះ ណោះ សាដាច់ អាគ្រីប៉ា រ៉ះ កា រតី ភេសាទុះ ផា «អាញ បិច សាំយ៉ាង កាម៉ាត់ ណោះ កាកាប ដេល»។ រតី ភេសាទុះ កា តើល ផា «ង៉ារ តាយ៉ាង ទៀ អីស ចឹង ទី សាំយ៉ាង អែវី ហង»។

២៣ ប៉ាត់ ង៉ារ តាយ៉ាង សាដាច់ អាគ្រីប៉ា លូ អុះ អែវី បេវេនិះ ឡា ប៉ាត់ ចារ ពូ តាត់សុន សារ ទីប ពូ ហាប អន់ខ្លែ តុត រតី សើម កាខាក់។ កា ទី មូត ម៉ែត តាហាន លូ មូត រ៉ាតីស ឡាត់ អែវី ពឹង មឿង ណោះ ម៉ុត អន់ខ្លូ ដេល។ កេះណោះ រតី ភេសាទុះ ប្រ្លឹ ពូ ឡា អ្សក់ ប៉ូល។

២៤ រតី ភេសាទុះ រ៉ះ ផា «អី សាដាច់ អាគ្រីប៉ា លូ កាំឡាង ទិខ្ល ឡាត់ អែវី ហះ អា អន់ខ្លូ លូ អាញ អន់ដីស ហែប ប៉ាណូស អា ហង មូត សុនសាត អ៊ីស្រា អែវីល ទិខ្ល ឡាត់ ភង អែវី ប៉ាត់ អាញ ផះ អែវី ប៉ាត់ មឿង យេរូសាឡឹម ពៃ លូ ពឹង មឿង ភេសាទុះ អា ដេល អន់ខ្លែ កាប ម៉ែប ផា ប៉ាណូស អា អុ ត្រត់ គម អន់ អែវី អែវី រ៉ុស អុះ។

២៥ ហះ កា អាញ អុ ប៉ប អែវី ទី សារ យច ឡាត់ ចឹង ត្រត់ តោ ណោះ អុះ។ ញន កា អែវី ទៅ ប៉រ អ្សក់ សារ អែវី អន់ សាដាច់ តីស តាត់សុន ណោះ អាញ យីត ផា ចឹង អញជីន អន់ អែវី ឡា ពិ។

២៦ ហះ កា អាញ អុ ទី សារ ញ៉ា ចឹង ត្រត់ ច្រាត់ រ៉ះ អន់ ឡាត់ៗ ឡីង សារ អែវី អា ប៉ាហ្វ្រី ប៉ាត់ សាដាច់ តីស អុះ។ ណោះ ហង បះ អាញ ប្រ្លឹ ពូ អ្សក់ អែវី ឡា អែវី ប៉ាត់ ង៉ារ អន់ដីស ទិខ្ល អា កា ខាក់ អែវី អន់ សាដាច់ អាគ្រីប៉ា ប៉ប។ ប៉ាត់ អំបញ្ច អែវី កេះៗ ណោះ អាញ ចឹង ទី សារ ចឹង ច្រាត់ រ៉ះ ហង

២៧ ខង អាញ យីត ផា ផា ជីន ប៉ាណូស ថូត អុ ទី ច្រាត់ រ៉ះ ឡីង សារ អែវី ណោះ យី អុ ត្រត់ អុះ»។

២៦

១ សាដាច់ អាគ្រីប៉ា រ៉ះ កា ប៉ូល ផា «កិញអៀ អា ផា អីស បិច កាប កា ទី ហង»។ ប៉ូល កា លីក តី សាំប៉ះ សា ដាច់ លូ កាប ផា

២ «អី សាដាច់ អាគ្រីប៉ា ង៉ារ អា អាញ ហោក រត់ ខាក់ ខង អាញ ទី កាប ហះ ម៉ាត់ អីស រ៉ះ ឡីង សារ មូត សុនសាត អ៊ីស្រា អែវីល ច្រោម អាញ

៣ ខង អីស អុ ទី កេះ គុន តាឡាប ឃើយ ម៉ះ សុនសាត អ៊ីស្រា អែវីល លូ សារ ញីន ឃើយ កាប ប៉ាតែក លូ គូប សោប អៀង សារ។ ទីល នីណោះ អាញ ប៉រ ឡោម អន់ អីស តាប៉ាប តាប៉ូន កា អាញ ណើ សាំយ៉ាង អាញ ចឹង រ៉ះ ហិ។

* ២៥:១៣ ២៥:១៣ សាដាច់ អាគ្រីប៉ា អា រ៉ាងហៃ ដឹង ញៀ ប៉ែង ខេត អែវី អុ ត្រត់ សាដាច់ តីស ណោះ អុះ។

៤ «សុនសាត អ៊ីស្រាអែល ទិខ្ល អ្នក អន់ហ្គាល់ កេះ ឡាបៀប អាញ អ្វី កោប ឡើង អាញ អ្វី សាស្តា ខង អាញ អ្វី ពីង សុនសាត អាញ ទៅ អ្វី ពីង ម្យ៉េង យេរូសាឡឹម ឡើង សើត ពៃ។

៥ អន់ខែ កា អ្នក ឡើង ទុញ ពៃ ដេល កា អាញ អ្វី តែង ម្នាក់ ដាវ៉ាស៊ី ឡាក់ ទី ចាបាប កាង កាខាក់ ឡើង ពូ កាណាង សុនសាត អាញ ជា អន់ខែ ចៃ រ៖។

៦ ហះកា កិញអៀ អា អន់ខែ អ្នក អាញ ប៊ុច ចែត ចូត ញាន កា អាញ ម៉ឹង សារ ប្រ្ល័ះ ប៊ិកកាតយ័ ទី សាញ៉ា លូ រត្ត ញីន ពៃ។

៧ ផ្លង ញីន ទី ១២ ផ្លង អន់ខែ ប៉ាណាំ គូប អ៊ូល កូត៍ លូ សាប្ល័ះ ប៉ានេ ប្រ្ល័ះ ប៊ិកកាតយ័ ទីប កាម៉ុង ទីប កាដាវ ញាន ម៉ឹង ជា សារ ប្រ្ល័ះ សាញ៉ា ណោះ ចឹង កើត តាទីច។ អី សាដាច់ អាគ្រីប៉ា ម្នាក់ សុនសាត អ៊ីស្រាអែល ទៅ ច្រោម អាញ ញាន កា អាញ ម៉ឹង សារ អា ហង។

៨ ខ ញា បះ អន់ដីស អ្នក ចៃ សៀ ជា ប្រ្ល័ះ ប៊ិកកាតយ័ អ្នក តាក់ អង់រីស សើត ប៉ាណូស តោ អន់ អ្វី រីស ណាវ្លុ?។

៩ «កាប៉ាច់ អាញ សើត ពៃ កា យើយ យើត ជា ត្រត់ ប្រត័ នីចមី កៀ ប៉ាសាំង លូ បក់ សៀ យីស៊ី ឡើង តេះ ណាសា រត្ត ណោះ ដេល។

១០ អាញ ប្រត័ តាទីច សារ ណោះ ពីង ម្យ៉េង យេរូសាឡឹម យី អាញ អ្នក ចាបាប ឡើង ម៉ែត ម្នាក់ រ៉ាមៈ ប្រ្ល័ះ កៀ រ៉ុប ម្នាក់ បក់ សៀ យីស៊ី អ្នក ចែត ខុក អៀង ដូរ ផះ ពូ ប៉ាន់តោ ម្នាក់ ទីណោះ អាញ កា រែវ ពុត ដេល។

១១ អាញ ចែត ចូត អន់ខែ លើយ គ្រីប រោង ទីប ប៉ាំងខំ ប្រើ អន់ខែ កាប បីដាយ កា យីស៊ី។ ញាន កា អាញ អីក តាឡាមី បះ អាញ ចាក ពូយ ប្រត័ បាប អន់ខែ ទីល ម្យ៉េង សុនសាត អន់ខៀត ដេល។

១២ «ខ អា ហង បះ អាញ ចាក ឡាក់ ប៉ាក់ ម្យ៉េង ដាមៈ ទីប ទី ចាបាប ឡើង ម្នាក់ ម៉ែត ក្រាក់ រ៉ាមៈ ប្រ្ល័ះ។

១៣ អី សាដាច់ ផះ អាញ ចាក ឡាក់ ប៉ាក់ ម្យ៉េង ដាមៈ ផះ រ៉ាំងរ៉ាំង ដាវ ប៉ង អាញ បំបំ តាតារ ក្លាត់ ឡើង ប្លែង ជុំ អាញ លូ ជុំ ម្នាក់ ចាក អន់ខ្ល លូ អាញ ដេល តាតារ ណោះ តាតារ ក្លា ឡើង តាតារ ដាវ។

១៤ ផះ ណោះ ញីន បក់ ទិខ្ល អាញ កាតាំង ប៉ានីរ កាប ហេព្រី ជា កា អាញ "អី សូល ញ៉ា ត្រត់ អីស ប្រត័ បាប អាញ នីអៀ? អីស ប៉ាសាំង លូ អាញ នីអៀ ពៀប ឡាក់ កា ចាក់ ប៉ាសយ ឡាញ ណោះ អីស ចឹង អីក ប៉ាណាប ហង"។

១៥ អាញ កា អំបញ្ច ជា "អី ពី តាំងឡា ពៀ អីស ណោះ?" អែ តើល ជា "អាញ សិច យីស៊ី ឡាក់ អីស ផះ ប្រត័ បាប។

១៦ ហត់ អ្នក ពិ ខង អាញ តាំបាង ឡាកោ អន់ អីស បំបំ អា កៀ ប្រើ អីស ប្រត័ ងារ លូ ប្រត័ ជាញ៉ាន រ៖ ឡើង សារ ឡាក់ អីស បំបំ អាញ អា លូ សារ អន់ខៀត ឡាក់ អាញ ចឹង តាំបាង អន់ អីស បំបំ តែង ម៉ាត់ ទៀ ណាវ្លុ។

១៧ អាញ ចឹង តង់ អីស អន់ រ៉ាវ៉ាច់ ឡើង ម្នាក់ សុនសាត អីស ទៅ លូ សុនសាត អន់ខៀត។ អាញ ប្រើ អីស ឡាក់ ប៉ាក់ ចារ ពូ

១៨ កៀ តាក់ តាតារ ម៉ាត់ សុនសាត អន់ខៀត ណោះ អន់ ឡាច់ ឡើង សារ ម៉ាម៉ាំង ឡាក់ ប៉ាក់ ចារ តាតារ លូ ឡាច់ ឡើង អំរិញ អីញ ប្រ្ល័ះ ប៊ិក សាតាំង ឡាក់ ប៉ាក់ ប្រ្ល័ះ ប៊ិកកាតយ័ ឡាក់ កៀ អន់ ប្រ្ល័ះ ប៊ិកកាតយ័ អ្នក យ៉ូ សារ យច អន់ខែ លូ អន់ អន់ខែ ទី ចានែក អ្វី អន់ខ្ល លូ ប៉ាណូស បក់ ប្រ្ល័ះ ប៊ិកកាតយ័ ទី ប្រត័ អន់ ដាក់ សាវ៉ាប កា អែ ញាន កា សៀ អាញ"។

១៩ «អី សាដាច់ អាគ្រីប៉ា អាញ អ្នក ទី ប៉ានែក អុះ លូ សារ កេង ខាក់ ឡាក់ អាញ បំបំ ឡើង ប្លែង ណោះ:

២០ យី អាញ រ៖ កា ម្នាក់ ប៉ាសុន ពីង ម្យ៉េង ដាមៈ អន់ខ្លួល ឡើង ពូ កេះណោះ អាញ រ៖ កា ប៉ាសុន ពីង ម្យ៉េង យេរូសាឡឹម ដេល លូ ពីង ខេត យូដា ទីណោះ ទីប កា សុនសាត អន់ខៀត កៀ អន់ អន់ខែ ប៊ិនរោង ពុត ពៀក រីល ណាំង ប្រ្ល័ះ ប៊ិកកាតយ័ លូ ប្រត័ ដាក់ អន់ ត្រត់ លូ សារ អន់ខែ ប៊ិនរោង ពុត ពៀក ណោះ។

២១ ញាន កា អាញ រ៖ កា សុនសាត អន់ខៀត ណោះ ហង បះ សុនសាត អ៊ីស្រាអែល រ៉ុប អាញ ផះ អាញ អ្វី កាណាង រោង រ៉ាមៈ ទីប ប៊ុច ប៉ាន់តោ អាញ។

២២ ហះកា ញាន កា ប្រ្ល័ះ ប៊ិកកាតយ័ តង់ អាញ បះ អាញ ទី អន់តារ រ៖ សារ ប្រ្ល័ះ ហះ អ៊ីរ ម្នាក់ រ៉ាតិស ម្នាក់ រ៉ាប៊ីញ លើយ ទីល រ៉ុប ដាវ អា។ អាញ អ្នក ទី រ៖ សារ ញ៉ា ហ្វាស ឡើង សារ ម្នាក់ រ៉ាតិយ ប្រ្ល័ះ លូ សារ រត្ត ម៉ុនេស ទី រ៖ ជា ត្រត់ កើត ពីរ ណោះ អុះ:

២៣ យី សាដាច់ ប្រ្ល័ះ រឿស ណោះ អែ ត្រត់ តោ ហះកា អែ ចឹង រីស សើត អន់ខ្លួល ឡើង ពូ ណោះ ហង អែ ចឹង តាក់ តាតារ អន់ ពូ ហ្វង់ ឡើង សារ ប្រ្ល័ះ តង់ ប៉ាណូស ទីប សុនសាត អ៊ីស្រាអែល ទីប សុនសាត អន់ខៀត»។

២៤ ផះ ប៉ូល កាតាប រ៖ ឡើង សារ ទី អា រត្ត ភេសាទុះ កាប ម៉ែម ជា «អី ប៉ូល អីស អន់ខ្លួល កេះ ញាន កា អីស ហៀន អៀង តាឡាមី ហង បះ អីស កើត អន់ខ្លួល នីអៀ»។

២៥ ហះកា ប៉ូល តើល ជា «អី រតី ភេសាទុះ អាញ ប៉រ រ៉ះ កា អីស អាញ អូ អន់ទ្រុយ អុះ សារ អាញ កាប អា យី សារ ត្រក់ តាទីទី។»

២៦ សាដាច់ អាគ្រីប៉ា កា អូ ទី កេះ ដេល ឡឹង សារ អា បះ អាញ ខីន រ៉ះ ហះ ម៉ាត់ អែរី ខង អាញ សៀ ជា សារ ទិ អា អូ ទី សារ អែរី ចំ ម៉ៅញ ចឹង សាគីម ឡឹង អែរី អុះ ខង សារ ទិ អា អូ ត្រក់ កើត ប៉ាត់ ចារ ម៉ាម៉ាង អុះ។

២៧ អី សាដាច់ អាគ្រីប៉ា អីស សៀ ប មូត រ៉ាគីយ បប្រ្រះ? អាញ អូ អន់តត់ ជា អីស កា សៀ ដេល»។

២៨ សាដាច់ អាគ្រីប៉ា តើល ប៉ូល ជា «អីស យីត ចឹង ប្រើ អន់ អាញ សៀ យីស៊ូ កិញអៀ ហង ប?»

២៩ ប៉ូល តើល ជា «យ្រះ កិញអៀ លើ ប៉ាត់ អន់តតត កាតាម កា អាញ ម៉ន់ ប៉រ ហះ បប្រ្រះ បិកកាតយ បិច កា អែរី ប្រឹក អន់ អីស លូ ទិ កាំឡាំង ឡាក់ អែរី សាឡាំង អាញ ដាវ អា ដេល អន់ អន់ដីស កេះ ឡាក់ កា អាញ អា ដេល អ្នក ត ដឹង សារ ត្រក់ ណ្ហះ អា អូ អន់ អន់ដីស ទី អុះ»។

៣០ ផះ ណោះ សាដាច់ អាគ្រីប៉ា លូ ម៉ែត រ៉ាងហៃ ខេត លូ បេរនិះ លូ មូត ប្រឹក កាន រ៉ាគីស ឡាក់ អែរី ហះ ចារ ណោះ កា ប៉ាណាំ គូប អូរ ចាក ឡាច

៣១ ទីប កាប លូ គូប ជា «ប៉ាណូស អា អូ ទី ប្រឹក យច ញ៉ា ឡាក់ ត្រក់ តៅ លូ ត្រក់ ខុក ណោះ អុះ»។

៣២ សាដាច់ អាគ្រីប៉ា កាប លូ រតី ភេសាទុះ ជា «ប៉ាណូស អា ជា អែរី អូ ប៉រ អៀក សារ អែរី ឡាក់ ប៉ាត់ សាដាច់ តីស អីស តោះ ឡើយ អែរី ទី»។

២៧

សារ ប៉ូល ជិះ កាំប៉ាន់ ឡាក់ ប៉ាត់ មឿង រ៉ូម

១ ប៉ាត់ ពូ អន់ ញីន ជិះ កាំប៉ាន់ ឡាក់ ប៉ាត់ ប៉ាថេត អ៊ីតាលី កេះ ពូ មប ប៉ូល លូ មូត ចូត អន់ទៀត ណារ៉ូ អន់ កា ម៉ែត តាហាន សិច យូលៀ ក្រុំ តាហាន អែរី ពូ អែរី ជា ក្រុំ តាហាន អុះ។

២ ញីន កា ជិះ ជិះ កាំប៉ាន់ ឡាក់ ពីះ ឡឹង មឿង អាត្រាមីត ឡាក់ យីត ចឹង ឡាក់ ប៉ាត់ ចារ អន់ទៀត ប អែរី រហាង សាឡី ត សាឡាយ ខេត អាស៊ី។ កេះណោះ កាំប៉ាន់ ណោះ ចាក ហង។ អាវីសាតា ឡឹង មឿង ថេសាឡូនិក ខេត ម៉ាសេ ដួន កា ចាក អន់ខូ លូ ញីន ដេល។

៣ ប៉ាត់ ដាវ តាយ៉ាង ញីន ទីល ប៉ាត់ មឿង ស៊ីដួន កា តាវ កាំប៉ាន់ ហះ ណោះ ហិ។ រតី យូលៀ ទី ពុត ដាត់ កា ប៉ូល អែរី អន់ ប៉ូល ឡាក់ ចាក ប៉ាត់ ហិ គូប ចាង កៀ អៀក កាណាត ពូ អន់ ឡាក់ អែរី តង កាន។

៤ កេះណោះ ណារ៉ូ ញីន ឡាច ឡឹង មឿង ណោះ ចាក តី ខ្យាល ណោះ ហង បះ ញីន ចាក រសានៃង តាក្វាល់ គី ប្រ្រះ កៀ កាន់ទីង ខ្យាល។

៥ ឡែង ឡឹង ញីន យូង សាឡីត សាឡាយ ក្យាម ខេត គីលីគៀ លូ ខេត ប៉ាមគីលៀ កេះ ញីន កា ទីល ប៉ាត់ មឿង មីរ៉ា រីង ខេត លូ គៀ។

៦ ហះ ណោះ ម៉ែត តាហាន ណារ៉ាំង ទី កាំប៉ាន់ ម៉ៅញ ណារ៉ូ ឡាក់ ពីះ ឡឹង មឿង អាលេកសាន់ទ្រៀ ចឹង ឡាក់ ប៉ាត់ ប៉ាថេត អ៊ីតាលី។ អែរី កា ជៀក ញីន ជិះ កាំប៉ាន់ ណោះ ឡុត។

៧ កាំប៉ាន់ ណោះ ចាក ពីក ទុញ ដាវ ញីន កា ទីល ប៉ាត់ សាឡីត សាឡាយ មឿង កានីដុះ ណោះ ទីប ឡាក់ ចាក ខាក់។ កេះណោះ ញីន ចាក ឡាក់ ប៉ាត់ ហាង សាល់ម៉ុន ឡុត។ ញីន ទី ខ្យាល តី ឡឹង ម៉ាត់ កាំប៉ាន់ ណោះ កា ចាក រតែង តាក្វាល់ ត្រេត ខង ដាត់ កាន់ទីង ខ្យាល។

៨ ផះ ចាក ទ្រង តាក្វាល់ ណោះ ទីប ឡាក់ ចាក ខាក់ ញីន កា ទីល ប៉ាត់ ចារ ម៉ៅញ ឡាក់ ពូ អន់ សិច ជា ចារ កត់ កាំប៉ាន់ ដាត់ ឡាយ៉ាម ឡាក់ ក្យាម មឿង ឡុសេ។

៩ ញីន ចាក ទុញ ដាវ ខាក់ កេះ កាំប៉ាន់ ចាក ឡាក់ ប៉ាត់ ម៉ាត់ ណារ៉ូ កា ហែង ឡាក់ ចាក ខាក់ ដេល ខង ដាវ ប៉ុន ពូ អូ សា សាណា រ៉ាវ៉ាច កេះ ថុន ខ្យាល ក្យាម ចឹង ទីល ហង។ ណោះ ប៉ូល រ៉ះ កា ពូ ជា

១០ «អែរី អុះ មី ផា ពិន ចាក ឡាក់ ប៉ាត់ ម៉ាត់ ណារ៉ូ អាញ យីត ជា ចឹង ទី កាន ខូច ខាច ឡុត អូ ត្រក់ ខូច ខាច ដឹង យឿង ខង លូ កាំប៉ាន់ ណោះ អុះ យី ខូច ខាច ទីប ឡុកោ ពិន ដេល»។

១១ ហះកា ម៉ែត តាហាន ណោះ អូ សៀ ប៉ូល រ៉ះ អុះ អែរី មឿង ប៉ាណូស បក់ ប៊ីត កាំប៉ាន់ លូ តាំងឡាក់ កាំប៉ាន់។

១២ ចារ ណោះ អូ ដាត់ អុះ សាវ៉ាប កត់ កាំប៉ាន់ រ៉ាងរ៉ាង ថុន ខ្យាល ណោះ ហង បះ កាំឡាំង អៀង ដូរ បិច ចាក ឡាក់ ឡឹង ចារ ណោះ កៀ បិច កា ទីល ស្រីស ប៉ាត់ មឿង ភេនីច ឡាក់ ចារ កត់ កាំប៉ាន់ ហះ តាក្វាល់ ត្រេត ឡាក់ ចារ កាន់ទីង ខ្យាល កៀ អែរី រ៉ាងរ៉ាង ថុន ខ្យាល។

សារ ខ្យាល តីស ទៀក រ៉ាងតាច

១៣ ផេះ ណោះ ទី ខ្យាល ផិះៗ ទីល ឡើង តែង តាបុង អន់ខែ យឹត ជា ដាក់ ឡាក់ ពុត បិច ហង អន់ខែ កា ប៉ាណាំ គួប ទុង ហារ តាឡុង ប៉ាសយ់ * ចាក ឡាក់ រតែង តាគ្រាល គ្រែត ណារ៉ុ។

១៤ ហះកា ចាបើត ឡើង ណោះ ផាខី ទី ខ្យាល តិស កាខាត់ ទីល ឡើង តាគ្រាល តី កាំប៉ាន់ ខ្យាល តិស ណោះ សិច អាវ៉ាត្តិដួន។

១៥ ញីន កា ញីន អូ ដាមី តី កាំប៉ាន់ អន់ ចាក ដោត ខ្យាល ញីន កា អន់ កាំប៉ាន់ ចាក ពួយ ខ្យាល ណោះ ហង។

១៦ ប៉ាក់ ទីល តាគ្រាល ចិ សិច តូដេ ឡាក់ ចារ កាន់ទីង ខ្យាល ញីន កា លឹក ទូក ហារ ចែត ពឹង កាំប៉ាន់ ទីប ឡាក់ ចាក ខាក់។

១៧ ប៉ាក់ លឹក ទូក កត់ កេះៗ ពូ អ្យក់ កាស៊ី សាន់ត្រាន់ តិស កត់ ទ្រែម ជុំ កាំប៉ាន់ កេះណោះ ពូ រ៉ុស ប៉ាឡិ សាំ ងយ៉ូរ† អ្យត កា កាំប៉ាន់ ទូម ហះ ឡាក់ ចារ ទៀក ដាល កេះណោះ អន់ កាំប៉ាន់ ចាក ពួយ ខ្យាល នីណោះ ហង។

១៨ ប៉ាក់ ដាវ តាយ៉ាង ញីន កា ខ្យាល តិស តី កាំប៉ាន់ តាឡាមី ពូ កា ប៉ាឡិ អ្យត យឿង ខង អន់ដា។

១៩ ប៉ាក់ ដាវ យ៉ាង តោ ណារ៉ុ ម្លត តាំងឡាក់ កាំប៉ាន់ កា ប៉ាឡិ អ្យត យឿង កាំប៉ាន់ អន់ដា ដេល។

២០ ញីន អូ បីបី ដាវ អូ បីបី ស៊ឡុង ទុញ ដាវ ខ្យាល តិស កា អូ ស្វាស ឡាក់ ញីន កា អូ ម៉ុង កា ចឹង អ្នែ រ៉ុស អុះ។

២១ ញីន អូ ទី សា សាណា ញ៉ា ទុញ ដាវ កេះ ដេល ណោះ ប៉ូល កា អ្យរ អន់តាវ ហះ អន់តិគី កាំឡុង កាណុង កាំ ប៉ាន់ កេះណោះ កាប ផា «អី អុះ មី ផា អន់ដីស សៀ អាញ ពិន អូ ឡាច ឡើង តាគ្រាល គ្រែត ណោះ ពៃ ដាក់ អន់ ដីស អូ ទី កាន ខូច ខាច នីអៀ អុះ។

២២ ហះកា កិញអៀ អា អាញ ប៉រ រ៉ះ កា អន់ដីស ដៃ អ្យត ហង កាណុង កាំឡុង អន់ដីស អា ម៉ោញ ដួរ កា អូ តោ អុះ យី ដឹង កាំប៉ាន់ អា ហង ចឹង គ្រត់ ខូច វាយ វ៉ា ណោះ។

២៣ អាញ អូ អន់តត់ ខង ម៉ាំង ពៃ ប្រ្រី៖ បិកកាតយ័ ឡាក់ អាញ សៀ ប៉ាន សាប្រី៖ អើ ប្រើ បិយ អើ ពិះ ប៉ាក់ អាញ លូ រ៉ះ ផា

២៤ «អី ប៉ូល អីស ដៃ អ្យត ខង អីស គ្រត់ ឡាក់ អន់តាវ ហះ ម៉ាត់ សាដាច តិស។ ហៃ ញីន កា ប្រ្រី៖ បិកកាតយ័ ដាក់ ពុត កា អីស អើ ចឹង តង់ ទី បក់ ចាក អន់ខុ លូ អីស អន់ វ៉ាវ៉ាច ឡើង សារ តោ អា ដេល»។

២៥ ទីល នីណោះ អី អុះ មី ហត់ ម៉ុង ពិ ខង អាញ សៀ ផា ប្រ្រី៖ បិកកាតយ័ ចឹង ប្រតី ឡាក់ កា អើ រ៉ះ ណោះ តាទីច។

២៦ ហះកា កាំប៉ាន់ ពិន អា ចឹង ទូម ពឹង តាគ្រាល ម៉ោញ អូ កា ហះ ចំ»។

២៧ ផេះ កាំប៉ាន់ ញីន ឡុង ពឹង សាឡឹត សាឡាយ អាខ្រៀ ទីល ១៤ ម៉ាំង កេះ ប៉ាក់ ទងតិគី ម៉ាំង ម្លត តាំងឡាក់ កាំ ប៉ាន់ សាមីត ផា ក្យាមី ចឹង ទីល តោក កេះ។

២៨ អន់ខែ អ្យក់ កាស៊ី សាវ៉ាប វ៉ាស ទៀក ប៉ាឡិ កាណុង ទៀក បីបី ផា អ្នែ ជ្រុ ២០ ប្លាស ចាក ឡាក់ ប៉ាក់ ម៉ាត់ ណា រ៉ុ កេះណោះ ប៉ាឡិ កាស៊ី កាណុង ទៀក ម៉ោញ ទង ណារ៉ុ បីបី ផា ជ្រុ ១៥ ប្លាស។

២៩ ញីន កា អ្យត កា កាំប៉ាន់ តី អំហ្គោ ពូ កា ប៉ាឡិ តាឡុង ប៉ាសយ់ តែង ប៉ាអច ប្លាន់ កាតុ ដៃ អន់ ចាក ប្រាល លូ អ្នែ សាណាង ប្លែង តារ។

៣០ ម្លត តាំងឡាក់ កាំប៉ាន់ អន់ខែ បិច សាតាត់ អ្យត កាំប៉ាន់ អន់ខែ កា ប៉ាណាំ គួប រ៉ុស ទូក ប៉ាហ្វូ ប៉ាឡិ ពឹង ទៀក លូ ប៉ាញ៉ា ផា ចឹង អ្យក់ តាឡុង ប៉ាសយ់ ប៉ាឡិ តែង កល់ ឡាក់។

៣១ ប៉ូល រ៉ះ កា ម៉ែត តាហាន លូ ម្លត តាហាន ផា «ផា តាំងឡាក់ កាំប៉ាន់ អូ អ្នែ ពឹង កាំប៉ាន់ អន់ដីស អូ រ៉ុស អុះ»។

៣២ ម្លត តាហាន កា កោះ កាស៊ី ប៉ាឡិ ទូក ប៉ាឡុង ពឹង ទៀក សាឡឹត សាឡាយ ឡុត។

៣៣ ប៉ាក់ ក្យាមី ប៉ាតារ កេះ ប៉ូល អន់តត់ រ៉ះ កា កាំឡុង ទិខូ ប្រើ សា សាណា លូ កាប ផា «១៤ ដាវ កេះ ឡាក់ អុះ មី ខំ អ្នែ មត អូ សា សាណា ញ៉ា។

៣៤ ទីល នីណោះ អន់ដីស សា សាណា ឡុត ពិ កៀ អន់ អ្នែ រ៉ុស ខង កាណុង កាំឡុង អន់ដីស អា យ៉ះ សក់ ម៉ោញ កាស៊ី កា ចឹង អូ ហ្វិញ ដេល»។

៣៥ អើ កាប នីណោះ កេះៗ កា អ្យក់ ណុំ ប៉ាំង ប៉ានេ ប្រ្រី៖ បិកកាតយ័ ហះ ម៉ាត់ កាំឡុង ទិខូ កេះណោះ អើ គុ សា។

៣៦ កាំឡុង អ្នែ កាណុង កាំប៉ាន់ ទិខូ កា ទី ពុត ហោក ហង អន់ខែ កា សា សាណា ទិខូ ដេល។

៣៧ កាំឡុង ញីន អ្នែ កាណុង កាំប៉ាន់ ណោះ ទី ២៧៦ ដួរ។

* ២៧:១៣ ២៧:១៣ តាឡុង ប៉ាសយ់ អា តិស ត្រាំង ពូ យរ សាវ៉ាប ប៉ាឡិ ពឹង ទៀក ដៃ អន់ កាំប៉ាន់ ចាក។ ផា ពូ បិច ចាក ប៉ាក់ ម៉ាត់ ណារ៉ុ គ្រត់ ទុង ហារ ចែត ពឹង កាំប៉ាន់ ឡាក់។ † ២៧:១៧ ២៧:១៧ សាំងយ៉ូរ ណោះ ឡាក់ កាណាត់ តិស សាវ៉ាប ខ្យាល គ្រត់ កាំប៉ាន់ អន់ ចាក ឡាក់ ប៉ាក់ ម៉ាត់។

៣៨ ប៉ាត់ ពូ សា សាណា ផឹក កេះ ពូ កា លើក កាប៉ោ ពៀ ប៉ាឡី អ្នក ពឹង ទៀក សាឡីក សាឡាយ ភៀ អន់ ជីច កាំ ប៉ាន់។

៣៩ ប៉ាត់ តារ តាទីច កេះ មូត តាំងឡា កាំប៉ាន់ ហៃ តាក្វាល់ ណោះ អូ អន់ហ្គាល់ អុះ ហះកា អន់ខែ ប៉ប៊ី ម៉ាត់ ទ្រូង ម៉ោញ ឡាក់ ទី តេះ ឡាពុក អន់ខែ យឹត ឡាក់ អន់ កាំប៉ាន់ ទូម ហះ ណោះ ជា អ្នក ប្រឹក្សា ទីល។

៤០ អន់ខែ កា រ៉ែស កាស៊ី តាឡុង ប៉ាសយ៉ អ្នក ពឹង ទៀក សាឡីក សាឡាយ លូ រ៉ែស កាស៊ី សាពី ភ្នំ ភៀ តី កាំ ប៉ាន់ កេះណោះ អន់ខែ លើក សាំងយ៉ូរ តែង កល់ ភៀ អន់ ខ្យាល ត្រុត ឡាក់ កាំប៉ាន់ ប៉ាត់ ហាង។

៤១ ហះកា ផះ បើ ទីល ប៉ាត់ ហាង កាំប៉ាន់ ទូម ហះ ចារ ទៀក ដាល ណោះ ហង កល់ កាំប៉ាន់ កា ទូម ពឹង តេះ ឡា ពុក តឹង ប៉ាអង់ កាំប៉ាន់ កា ប៉ាទុះ ប៉ាត់ រ៉ាយ រ៉ុក កា ទៀក តី តាឡាម៉ា។

៤២ ផះ ណោះ មូត តាហាន ប៊ុច ប៉ាន់តោ អ្នក មូត មូត ទីណោះ អ្នក កា អន់ខែ រ៉ែ ទៀក សាតាក់ រ៉ាវ៉ាច់ ឡាកោ។

៤៣ ហះកា ម៉ែត តាហាន ប៊ុច តង់ ប៉ូល អន់ អ្នែ រ៉ែស ណោះ អ៊ែ អូ អន់ មូត តាហាន ប៉ាន់តោ អុះ។ អ៊ែ ប្រើ បក់ ចំ អ៊ែ រ៉ែ ទៀក ប៉ះ រ៉ែ ឡាក់ ប៉ាត់ តាក្វាល់ អន់ទ្រូល។

៤៤ កាប៉ាច់ បក់ អូ អ៊ែ រ៉ែ ទៀក បក់ អន់ដា ក្វាវ កាតារ បក់ អន់ដា ក្វាវ តាំពៀក កាំប៉ាន់ ឡាក់ ប៉ាទុះ ណោះ រ៉ែ ឡាក់ ពួយ ដេល។ ប្រឹក្សា ទីល ញីន ទីខ្លី ទី រ៉ាវ៉ាច់ ឡាកោ ទីល ប៉ាត់ តោក។

២៨

សារ ប៉ូល អ៊ែ ពឹង តាក្វាល់ មេលីត

១ ប៉ាត់ ញីន រ៉ាវ៉ាច់ ឡាកោ ទីល ប៉ាត់ តោក កេះ ញីន អូ អន់ហ្គាល់ ជា តាក្វាល់ ណោះ សិច មេលីត។

២ ប៉ាណូស អ៊ែ ពឹង តាក្វាល់ ណោះ អន់ខែ រ៉ាំងហៃ ញីន ដាក់ កាខាក់ អន់ខែ ប៉ាកុះ អុញ កេះណោះ ជៀក ញីន ទីខ្លី ឡាក់ អញ្ជូរ ជុំ អុញ ណោះ ហង ខង ផះ ណោះ ប្លែង បី លូ គ្រីន ខាក់ ដេល។

៣ ប៉ូល កា ទុញ រ៉ាម៉េ ម៉ោញ ប៉ានៅ អ្យក់ ចែត ពឹង អុញ ជាឌី ទី ពិះ ឡាច់ ឡឹង រ៉ាម៉េ ណោះ កា តុ អុញ ចោះ តី អ៊ែ ទូម អន់តិល ឡុត។

៤ ប៉ាណូស អ៊ែ ពឹង តាក្វាល់ ណោះ ប៉ប៊ី ពិះ ចោះ តី អ៊ែ នីណោះ អន់ខែ កាកាប លូ គូប ជា «ប៉ាណូស អា ប៉ាន់តោ ពូ ហង យី អ៊ែ រ៉ាវ៉ាច់ ឡឹង ទៀក សាឡីក សាឡាយ កេះ កាតាម កា ប្រឹះ ឡាក់ តាតស៊ិន សារ ដាក់ ត្រង់ អូ អន់ អ៊ែ អ៊ែ រ៉ែស អុះ»។

៥ ប៉ូល រ៉ាន់ចាត់ ពិះ ណោះ ប៉ាឡី ពឹង អុញ ហះកា អ៊ែ អូ ទី កាតាំង អឹត នីច អុះ។

៦ អន់ខែ យឹត ជា ចាបះ កា ប៉ូល ចឹង ប៉ុក ឡាកោ លើ កា តោ ឡុត ហះកា ផះ អន់ខែ អ៊ែ ក្យាត់ ហៃ តុត ទុញ អូ ប៉ប៊ី អ៊ែ កើត នីច អុះ អន់ខែ កា រ៉េ ពុត កាប ជា ប៉ូល ឡាក់ ប្រឹះ ឡុត។

៧ ក្យាម៉ា ហះ ណោះ ទី តេះ មីរ ម៉ោញ ចារ ឡាក់ តេះ សាន់ទូ ម៉ែត ត្រាត់ ស្រុក ពឹង តាក្វាល់ ណោះ សិច អ៊ែ ពូ បៀ អ៊ែ រ៉ាំងហៃ ញីន ដាក់ លូ អន់ ញីន អ៊ែ ហះ ចារ ណោះ ប៉ែង ដាវ។

៨ ផះ ណោះ ពី ពូ បៀ តែប ខង អ៊ែ ពូ តិក អឹត រ៉ាច់ ច្រោះ តិក។ ប៉ូល ម៉ុត កាណុង ហី អ៊ែ កេះណោះ ម៉ន់ សាប៉ាត់ អន់ អ៊ែ ដាក់។

៩ មូត ពូ អឹត អន់ទៀត ឡាក់ អ៊ែ ពឹង តាក្វាល់ ណោះ ប៉ប៊ី អ៊ែ ដាក់ នីណោះ អន់ខែ កា ប៉ាណាំ គូប ពិះ ប៉ាត់ ប៉ូល កា ដាក់ និះទៅ ដេល។

១០ មូត អ៊ែ ពឹង តាក្វាល់ ណោះ ដាក់ កា ញីន ខាក់។ ប៉ាត់ ទីល ដាវ ញីន ជីរ ជិះ កាំប៉ាន់ ឡាច់ ចាក ណាវ អន់ខែ កា អន់ កាណាត់ ញីន ឡាក់ ញីន តងកាន ដេល។

សារ ប៉ូល ឡាក់ ទីល មៀង រ៉ូម

១១ ប៉ាត់ ប៉ែង ខៃ ឡឹង ណោះ ញីន កា ជីរ ជិះ កាំប៉ាន់ ម៉ោញ ណាវ ឡាក់ ពិះ ឡឹង មៀង អា លេកសាន់ ទ្រៀ កត់ ហះ តាក្វាល់ ណោះ ផះ រ៉ាំងរ៉ាំង មុន ខ្យាល កល់ កាំប៉ាន់ ណោះ ទី ហ៊ិប គន ប្រឹះ ម៉ាត់ ប៉ាន់ *។

១២ ប៉ាត់ កាំប៉ាន់ ម៉ុត កត់ ហះ មៀង ស៊ីវ៉ាតុះ ញីន កា អ៊ែ ហះ ចារ ណោះ ប៉ែង ដាវ។

១៣ ឡាច់ ឡឹង ចារ ណោះ ណាវ ញីន ចាក ទីល ប៉ាត់ មៀង រេគៀម។ ប៉ាត់ តាយ៉ាង ទី ខ្យាល ពិះ ឡឹង តែង តា បូង ប៉ាត់ តាយ៉ាង តោ ញីន កា ទីល ប៉ាត់ មៀង ពូ ទី យ៉ូលី។

† ២៧:៤០ ២៧:៤០ សាពី ណោះ ឡាក់ កាណាត់ សរ៉ាប គី កាំប៉ាន់។ * ២៨:១១ ២៨:១១ គន ប្រឹះ ម៉ាត់ ប៉ាន់ សុនសាត ក្រិក សៀ ជា ប្រឹះ សេយ្យ ទី គន ម៉ាត់ ប៉ាន់ ឡាក់ ពូ អ៊ែ ជា «ឌី អ៊ែសាតុរ៉េ»

១៤ អ្វី ពីង មៀង ណោះ ញីន ប៉ាតះ ម្នក កាំឡាង សៀ យីស៊ី អន់ខែ ជៀក ញីន អ្វី អន់ខូ លូ អន់ខែ ទុញ តាំប៉ើះ ដារ។ នីអៀ ហង សារ ញីន ចាក ឡា ប៉ាត់ មៀង រ៉ូម ណោះ។

១៥ កាប៉ាច់ ម្នក កាំឡាង សៀ យីស៊ី អ្វី ពីង មៀង រ៉ូម ផះ កាតាំង លោ ជា ញីន ចឹង ឡា ប៉ាត់ មៀង រ៉ូម អន់ខែ កា ជៀក គូប ចាក ឡា ទីល តាឡាត អាប់ភៀ លូ ហី សាំរ៉ាប់ រ៉ាឡូ ប៉ែង អន់តប់ ភៀ ឡា ហាប់ ញីន។ ផះ ប៉ូល ប៉ប អន់ខែ អែ កា ប៉ានេ ហ្ន៎ះ ប៊ិកកាតយ័ លូ ទី កាន ម៉ឹង ណោះ។

១៦ ប៉ាត់ ញីន ទីល ប៉ាត់ មៀង រ៉ូម កេះ ពូ អន់ ប៉ូល អ្វី ដឹង អែ ប៉ាត់ ហី ម៉ោញ ឡាក់ កា ពុត អែ ប៉ូច ហះកា អន់ តាហាន ម៉ោញ ដូរ អ្វី ញ៉ាម អែ ដេល។

១៧ ប៉ាត់ ប៉ែង ដារ ឡឹង ណោះ ប៉ូល ប្រើ ពូ ឡា រ៉ះ កា ម្នក ក្រាក់ ណាំផា សុនសាត អ៊ីស្រាអែល អន់ ពីះ ប៉ាត់ អែ។ ប៉ាត់ អន់ខែ ពីះ កេះ អែ រ៉ះ កា អន់ខែ ផា «អី អុះ ម៉ី អាញ អូ ទី ប្រឹក យច ញ៉ា លូ សុនសាត ពិន អុះ កា អូ ទី ប្រឹក យច លូ ចាបាប ម្នក រត់ ពិន ដេល ហះកា ពូ រ៉ុប អាញ ចែត ខុក ប៉ាត់ មៀង យេរូសាឡឹម តោ ទីប មប អាញ អន់ កា សុនសាត រ៉ូម។

១៨ ផះ ម្នក សុនសាត រ៉ូម អំប័ញ អាញ កេះ ៗ អន់ខែ ប៉ូច តោះ ឡើយ អាញ ដេល ខង អន់ខែ អូ ប៉ប អាញ ទី ប្រឹក សារ យច ឡាក់ ត្រក់ តោ ណោះ អុះ។

១៩ ហះកា ញីន កា សុនសាត អ៊ីស្រាអែល ប៉ាតែក តាឡាម បះ អាញ ប៉រ ឡា ប៉ាត់ សាដាច់ ឡុត អូ ត្រក់ អាញ ទី សារ ប៉ូច ភង សុនសាត អាញ ទៅ អុះ។

២០ ខ អា ហង បះ អាញ ប្រើ អន់ដីស ឡា ប៉ាត់ ចារ អាញ លូ ប៉រ កាកប លូ អន់ដីស ខង អាញ ត្រក់ ណោះ ញីន កា សារ សុនសាត អ៊ីស្រាអែល ម៉ឹង ។»។

២១ អន់ខែ ណោះ តើល ផា «ញីន អូ ទី ប៉ប សត់ត្រា ឡឹង ខេត យូដា លើ ប៉ាណូស ពៀ ម៉ោញ ដូរ ឡា រ៉ះ កា ញីន ឡឹង សារ អីស អុះ។

២២ ហះកា ញីន ប៉ូច សាំយ៉ាង ប៉ានីន អីស ប៉ូច កា អូ ឡឹង សារ អីស សៀ ណោះ ខង ញីន កាតាំង ពូ កាប អូ ដាត់ ឡឹង សារ ក្រុំ សៀ យីស៊ី អា គ្រីប ចារ។»។

២៣ អន់ខែ កា កាំឡាត់ ដារ ចឹង ឡា ប៉ាត់ ប៉ូល ម៉ោញ ទង ណោះ។ ប៉ាត់ ទីល ដារ កាំឡាត់ កេះ ទី ប៉ាណូស អៀង ឡឹង អន់ទ្រូល ពែ ណោះ ឡា ប៉ាត់ ហី ប៉ូល។ អែ កា រ៉ះ សារ ហ្ន៎ះ ប៊ិកកាតយ័ រ៉ាងហៃ រ៉ាងខ្យា អន់ កា ពូ សាំយ៉ាង ឡឹង កាំប៉ី ទីល កាដាច់។ អែ អាន ផាប ចាបាប រត់ ម៉ូសេ លូ ផាប ម្នក រ៉ាគីយ ហ្ន៎ះ ភៀ អន់តត់ ប៉ាតោ ប្រើ ពូ សៀ សារ យីស៊ី។

២៤ បក់ អន់ដា កា សៀ សារ អែ រ៉ះ ណោះ តាទីច បក់ អន់ដា អូ ចៃ សៀ អុះ។

២៥ អន់ខែ កា ចាក ឡាច់ ឡឹង ចារ ណោះ ទីប កាប យច លូ គូប សោប។ ផះ អន់ខែ ចាក ឡាច់ ណោះ ប៉ូល កាប ម៉ោញ នីរ លូ អន់ខែ ផា «ត្រក់ តាទីច ប៉ាដាត់ ប៉ាលីង ហ្ន៎ះ ដាក់ កាខាត់ ទី រ៉ះ កា ម្នក រត់ អន់ដីស ពីង រ៉ាគីយ ហ្ន៎ះ សីច អេសាយ ផា៖

២៦ "បាត់ ឡា ណាំង ម្នក ប៉ាសុន ណោះ កេះណោះ រ៉ះ កា អន់ខែ ផា អន់ដីស ចឹង សាំយ៉ាង ដេល ហះកា អូ ហ្ន៎ះ អន់ដីស ចឹង ហៃ ដេល ហះកា អូ ប៉ប អុះ។

២៧ ប៉ាសុន អា សាំងអ៊ីប ម៉ាត់ អ្យុត កា ហៃ ប៉ប លូ ប៊ុត តោរ អ្យុត កា សាំយ៉ាង កាតាំង លូ អូ ចៃ អន់ ពុត អន់ខែ ហ្ន៎ះ អ្យុត កា ចឹង ប៉ុនពែង ពុត ពៀក សៀ អាញ ណោះ អាញ ចឹង តាត់ អន់ដាត់ អន់ខែ"។»

២៨-២៩ ទីល នីណោះ អន់ដីស ត្រក់ អូ អន់តត់ ផា ហ្ន៎ះ ប៊ិកកាតយ័ ចឹង រ៉ះ សារ អែ តដី អា កា សុនសាត អន់ទៀត ឡុត ខង អន់ខែ ចឹង សាំយ៉ាង តាទីច»។»

† ២៨:២០ ២៨:២០ សារ សុនសាត អ៊ីស្រាអែល ម៉ឹង យី អន់ខែ អ្វី សាណាង សាដាច់ ឡាក់ ត្រក់ ដីរ លូ អ្វី ក្បាក់ សារ ប៉ាណូស តោ ចឹង រ៉ែស សីត។ យ៎ះ កា ប៉ូល រ៉ះ ផា យីស៊ី រ៉ែស សីត ទីប យា យីស៊ី ឡាក់ សាដាច់ ឡាក់ ត្រក់ ដីរ ណោះ តាម សារ ម៉ឹង ម៉ះ សុនសាត អ៊ីស្រាអែល កាតាម កា អន់ខែ អូ ចៃ សៀ អុះ ទីប អន់ខែ ប្រឹក បាប ប៉ូល ដេល។ ‡ ២៨:២៧ ២៨:២៦-២៧ សារ អា ឡាច់ ឡឹង អេសាយ ៦:៩-១០។ § ២៨:២៨-២៩ ២៨:២៨-២៩ ហ្ន៎ះ ពូ ប្រាត់ លូ គី ម៉ោញ ចលួន ផែម ប៉ានីន ផាះ ប៉ាត់ អែ រ៉ះ សារ ទីណោះ កេះ ៗ ណោះ ម្នក សុនសាត អ៊ីស្រាអែល កា ចាក ឡាច់ ទីប ប៉ាតែក លូ គូប សោប កេង ខាក់។

៣០ ប៉ូល ផ្លែ ពីង ហី អែ ច្នាល ណោះ ទុញ រៀរ សាណាំ អែ កា ទី ហាប់ ទី ប៉ាណូស បក់ ឡាំ ប៉ាត់ ហី អែ។

៣១ អែ កា រ៉ះ ឡឹង សារ ប្រឹះ បិកតាយ រ៉ាំងហៃ រ៉ាំងខ្យា លូ ប៉ាំងហៀន ពូ ឡឹង សារ យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ទីប ទី ពុត ខិន អូ ទី ពៀ ទីប អែ អុះ។

សត្រា រតី ប៉ូល ប៉ាហ្វ្រែ កា ម្នាក់ ម្យ៉ាង រ៉ូម រិះ សារ រតី ប៉ូល

រតី ប៉ូល កើត ពីង ម្យ៉ាង តើសុះ រ៉ូម ដាវ អា ម្យ៉ាង តើសុះ អ្វី ពីង ប៉ាថេត ទ្វីតី។ អើ សុនសាត អ៊ីស្រាអែល ឡាក់ ប៉ាសុន រ៉ូម ដេល។ អើ ទី សិច ពៀរ កាប ព្យយ សុនសាត ហេព្រី សិច អើ សូល កាប ព្យយ សុនសាត រ៉ូម សិច អើ ប៉ូល។ ផ្ទះ អើ អ្វី សាស្តា ពេ អើ ហៀន ចាបាប រតី ម៉ូសេ ពីង ម្យ៉ាង យេរូសាឡឹម ព្យយ ឡាបៀប ម្នាក់ ដាវ៉ាស៊ី អើ ហៀន ឡឹង ណែយ សិច កាម៉ាលៀល ឡាក់ លៅ លែង សិច ក្លា ឡឹង ព្យ។

ផ្ទះ ប៉ាន់ដា ពេ រតី ប៉ូល អ្នក អន់ហ្គាល់ យីស៊ី អុះ ក្រាន់ កា កាតាំង ព្យ រិះ ផា ទី កាម៉ាតី ម៉ោញ ដូវ សិច យីស៊ី ឡាក់ គន ប្រ្ទះ បិកកាតយី លូ បក់ ប្រ្ទះ ប្រើ ប្រតី សាដាច់។ ញាន កា ប៉ូល ប្រតី ព្យយ ចាបាប កាខាក់ អើ កា ប៉ាសាំង លូ ម្នាក់ សៀ យីស៊ី ខាក់ ខង អើ យីត ផា ព្យ បីដាយ ប្រ្ទះ បិកកាតយី ញាន កា ព្យ ផា យីស៊ី ឡាក់ គន ប្រ្ទះ បិកកាតយី។ អើ កា ប្រតី បាប ម្នាក់ សៀ យីស៊ី កាខាក់។ ទី ដាវ ម៉ោញ យី អើ ពីង សាណា ៣៦ គ.ស. អើ ចាក ឡាក់ ប៉ាក់ ម្យ៉ាង ដាម៉ះ ភៀ ចឹង ណាវ រ៉ូម ម្នាក់ សៀ យីស៊ី អ្នក ចែត ខុក លូ ប៉ាន់តោ អ្នក ផាឌី យីស៊ី តាំបាង ឡាកោ អន់ អើ បី ប្រតី អន់ អើ ប៊ុនពែង ពុត ពៀក សៀ ម៉ឹង យីស៊ី ឡាក់ (ប៉រ ហៃ ដាវ ម្នាក់ រិះ ប៉ាតាង យីស៊ី (កិច្ច/ការ) ៩:១-១៩)។ អន់តីត ឡឹង ណោះ អើ កា រិះ សារ ដាក់ ឡឹង យីស៊ី ពីង ប៉ាថេត ស៊ីវី ប៉ាថេត អ៊ីស្រាអែល ប៉ាថេត ទ្វីតី លូ ប៉ាថេត ក្រឹក អើ រិះ ផា យីស៊ី យី បក់ ប្រ្ទះ ប្រើ ពីរ តង ប៉ាណូស។ រតី ប៉ូល ប៉ាវង កើត ក្រុំ ហៀន សារ ប្រ្ទះ ពីង ម្យ៉ាង អន់ទៀតៗ ម្យ៉ាង ចារ។ ញាន កា ម្នាក់ សៀ កាណាង ក្រុំ ទីណោះ ទី សារ អន់ទៀតៗ អន់ខែ កា ប្រាក់ សត្រា ប៉ាហ្វ្រែ អំប័ញ្ច លូ អើ។ អើ កា ប្រាក់ សត្រា ម្យ៉ាង ហ្គា ភៀ តង តាតស៊ុន សារ ម៉ះ អន់ខែ ទីប ប្រតី អន់ អន់ខែ សៀ ហើង ខាក់ ដេល។

រតី ប៉ូល ប្រាក់ សត្រា ទី អា ឡឹង សាណា ៤៨ លើយ ទីល សាណា ៦៤ គ.ស. យី សត្រា អា បក់ អន់ដា ប្រាក់ អន់ខ្លួល ឡឹង ម៉ាកុះ លូកា ម៉ាថាយ លូ យូហាន ប្រាក់ សារ ដាក់ ឡឹង យីស៊ី ណោះ ណាវ។ ទីល នីណោះ សត្រា ទី អា ឡាក់ សត្រា គុល ប៉ាន់ដា កាណាង ផាប ប៉ានីរ ប្រ្ទះ សាញ៉ា វែរ ពុត ណាវ លូ ទី ខា កាខាក់។

សុនសាត អ៊ីស្រាអែល រ៉ូម ហាវ ណោះ យីត ផា រតី ប៉ូល ប៉ាសាំង លូ ប្រ្ទះ ម៉ះ អន់ខែ កេះ អន់ខែ កា អូ ណាស កា រតី ប៉ូល លូ ណាវ ណោះ សារ ប្រតី អន់ រតី ប៉ូល ត្រក់ ខុក ម្យ៉ាង ទង។ ប៉ាក់ អន់តីត រតី ប៉ូល ប៉រ ប្រើ ព្យ អញ្ជើស សារ អើ ប៉ាក់ សាដាច់ អ្វី ប៉ាក់ ម្យ៉ាង រ៉ូម អន់ តាតស៊ុន សារ កា អើ។ ពៀរ ប៉ែង សាណា អន់តីត ឡឹង ណោះ អើ រ៉ាវ៉ាច់ ឡឹង ខុក អើ កា ចាក ឡាក់ ប៉ាក់ ចារ អន់ទៀតៗ កេះណោះ អើ ឡាក់ ប៉ាក់ ម្យ៉ាង រ៉ូម ម៉ោញ ទង ណាវ។ ប៉ាក់ ទីល សាណា ៦៤ គ.ស. សាដាច់ ណាវ កា ប្រតី បាប ម្នាក់ សៀ យីស៊ី ផ្ទះ ណោះ ព្យ ប៉ាន់តោ រតី ពេត្រុះ អន់តីត ឡឹង ណោះ ព្យ កា ប៉ាន់តោ រតី ប៉ូល ដេល។

សារ អន់តត រិះ

ម្យ៉ាង រ៉ូម សេត ពេ យី ម្យ៉ាង ចារ សា ដាច់ រ៉ូម អ្វី រ៉ាវ ហៃ។ រ៉ូម ដាវ អា ម្យ៉ាង អា យី ម្យ៉ាង ពីង ប៉ា ថេត អ៊ីតាលី។ អន់ខ្លួល ឡឹង ប្រាក់ សត្រា អា រតី ប៉ូល អ្នក យើយ អ្វី ពីង ម្យ៉ាង រ៉ូម អុះ ហះកា អើ អន់ហ្គាល់ ម្នាក់ សៀ យីស៊ី ម្យ៉ាង ដូវ ឡាក់ សុនសាត អ៊ីស្រាអែល អ្វី ពីង ម្យ៉ាង ណោះ ខង សុនសាត អ៊ីស្រាអែល ឌុ ចាក សិក ចាក ឡាក់ រ៉ូម ប៉ាថេត ឡាក់ សាដាច់ រ៉ូម រ៉ាវ ហៃ រ៉ាវ ខ្យា ណោះ។ អើ ប្រាក់ សត្រា អា កាណាង សាណា ៥៦-៥៧ គ.ស. ផ្ទះ អើ អ្វី ពីង ម្យ៉ាង កូរិនថុះ (ប៉រ ហៃ ១៦:២៣)។

កាណាង សត្រា អា អើ ប្រាក់ រិះ អន់ ព្យ ហ្លួង ផា ប្រ្ទះ បិកកាតយី តង ប៉ាណូស ញាន កា ព្យ សៀ ម៉ឹង យីស៊ី អ្នក ត្រក់ ញាន កា ព្យ ខំ ប្រតី ព្យយ ចាបាប រតី ម៉ូសេ ណោះ អុះ។ កាណាង សត្រា អន់ទៀតៗ អើ រិះ លង់ៗ ឡឹង សារ អា ហះកា កាណាង សត្រា អា អើ ប្រាក់ រិះ ត្រឹប ហាច់ បិច កា ព្យ ហ្លួង កាខាក់។

សារ សាំខាន់ៗ

រតី ប៉ូល រិះ ប៉ាឡាក់ ផា ប៉ាណូស ត្រឹប ដូវ អ្នក ផា កា សុនសាត ញ៉ា ស៊ុត កា ទី សារ យថ ទីឌុ យី អ្នក ត្រក់ លូ ប្រ្ទះ បិកកាតយី អុះ។ ទីល នីណោះ ព្យ ត្រក់ សៀ យីស៊ី ឡាក់ ប្រ្ទះ ប្រើ ពីរ តង ប៉ាណូស ភៀ អន់ ដាក់ ត្រង់ លូ ទី អាញ រ៉ុស ឡឹង ប្រ្ទះ បិកកាតយី។ ទី ដឹង បក់ សៀ ម៉ឹង យីស៊ី ឡាក់ ប្រ្ទះ ផា ដាក់ ត្រង់ ឡាក់ កា អើ ផា រតី អាប្រាំហា ដាក់ ត្រង់ ពេ ដេល។ (១:១-៤:២៥)

រតី ប៉ូល រ៉ះ ឡើង ណី សារ ពូ បាំងបាំ ទៀក យី ប៉ាណូស ទិខូ ឡាក់ សៀ យីស៊ូ ញៀប ឡាក់ កា តោ អន់ខូ លូ អែវ លូ រឺស សិត អន់ខូ លូ អែវ ដេល។ ប៉ាណូស គ្រីប ដួវ ស៊ុត កា ទី សារ យថ អន់ខូ លូ រតី អាដាំ នីថមី ពូ កា ចឹង ទី ប្រ្រឹះ តង អន់ខូ លូ យីស៊ូ នីណោះ ដេល អ្យក់ កា ពូ សៀ យីស៊ូ។ (៥:១-៦:២៣)

រតី ប៉ូល រ៉ះ ឡើង សារ រឺល អែវ ម៉ះ ប៉ាណូស ញាន កា ទី ពុត ប៊ីត អ៊ីក ទី ពុត ប៊ុច ប្រតី សារ អូ ដាក់ គ្រីប នៃវ ឡាក់ ប្រតី អន់ ពុត ឡាច ចាំងហាយត ឡើង ប្រ្រឹះ ប៊ិកកាតយី ហះកា ប្រ្រឹះ ទី ពុត តាប៉ាប តាប៉ុន កា ពូ លូ អន់ ប៉ាដាំ តី ប៉ាលីង អែវ កា បក់ សៀ យីស៊ូ ភៀ តង ពូ អន់ រ៉ាវ៉ាច់ ឡើង សារ យថ។ (៧:១-៨:៣៩)

រតី ប៉ូល អ្យក់ សារ សុនសាត អ៊ីស្រាអែល ភៀ យីត ចាប្រែប ឡើង ធិនកាន អោន សាគីម ម៉ះ ប្រ្រឹះ ប៊ិកកាតយី ឡាក់ ចៃ តង ប៉ាណូស គ្រីប សុនសាត។ (៩:១-១១:៣៦)

រតី ប៉ូល រ៉ះ ឡើង ឡាបៀប អ្វៃ កោប គុន មូត សៀ ប្រ្រឹះ ឡាក់ ទី ពុត ណាវ យី ត្រត តីត តូ នីថមី អន់ខូ លូ ប្រ្រឹះ ប៊ិកកាតយី អន់ខូ លូ មូត អុងកាន អន់ខូ លូ មូត សៀ ប្រ្រឹះ និះទៅ។ (១២:១-១៥:៣៣)

សតត្រា អា សាំខាន់ កាខាក់ ខង រតី ប៉ូល រ៉ះ ប៉ាឡាក់ ខាក់ ឡើង គុល សារ សៀ ម៉ះ ប៉ាសុន ប្រ្រឹះ យី ប្រ្រឹះ ប៊ិក កាតយី តង ប៉ាណូស ញាន កា ពូ សៀ ម៉ុង យីស៊ូ អូ ត្រត ញាន កា ពូ ប្រតី ប៉ុន លើ ប្រតី ពួយ ចាប៉ាប រតី ម៉ូស ណោះ អុះ។

១ អាញ សិច ប៉ូល ឡាក់ ទុច យីស៊ូ គ្រិះ អែវ អែវ អាញ ប្រើ រ៉ះ ប៉ាតាង អែវ ប្រ្រឹះ ប៊ិកកាតយី រឺស អ្យក់ អាញ សាំ រ៉ាប កា រ៉ះ សារ ដាក់ ម៉ះ អែវ

២ យី សារ ដាក់ ឡាក់ ប្រ្រឹះ ទី សាញ៉ា ឡើង អន់ខ្លួល ពែ ពឹង មូត រ៉ាគីយ អែវ ឡាក់ ទី ប្រាត់ គម កាណុង ដាប ប៉ានីរ ប្រ្រឹះ។

៣ សារ ដាក់ អា រ៉ះ ឡើង សារ គន អែវ។ ផា យីត តែង ប៉ាណូស គន អែវ កើត ពឹង ផ្លង រ៉ាច សាដាច់ ដាវីត

៤ ហះកា ផា តែង ប៉ាដាំ ប៉ាលីង ប្រ្រឹះ ដាក់ កាខាក់ ប្រ្រឹះ ប៊ិកកាតយី រ៉ះ ផា បក់ ណោះ យី គន អែវ តាទីច ឡាក់ ទី អំរ៉ាញ អីញ ញាន អែវ រឺស សិត យី យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន។

៥ ញាន កា យីស៊ូ បះ ប្រ្រឹះ ដាក់ កា អាញ លូ ប្រើ អាញ រ៉ះ ប៉ាតាង យីស៊ូ ភៀ អន់ គ្រីប សុនសាត សៀ អែវ កេះ ណោះ ប្រតី ពួយ ភៀ អន់ ពូ ប៉ានេ អែវ។

៦ អន់ដីស កា អ្វៃ កាណុង កាំឡុង បក់ ប្រ្រឹះ រឺស អន់ កេះ ប៉ាសុន យីស៊ូ គ្រិះ ណោះ ដេល។

៧ សតត្រា អា អាញ ប៉ាហ្សើ អន់ កា អុះ ម៉ី ទិខូ ឡាក់ អ្វៃ ពឹង មៀង រ៉ូម ឡាក់ ប្រ្រឹះ ប៊ិកកាតយី ប៊ុច ចៃ លូ ទី រឺស អន់ កេះ ប៉ាសុន ដាក់ ម៉ះ អែវ។ អន់ ប្រ្រឹះ ប៊ិកកាតយី ឡាក់ ពី ពិន លូ យីស៊ូ គ្រិះ ឡាក់ តាំងឡា ពិន ដាក់ ពុត កា អន់ ដីស លូ អន់ សារ សាណុក សារ៉ាក កា អន់ដីស។

សារ ប៉ូល ប៊ុច ឡាក់ ចាចាក ប៉ាក់ មៀង រ៉ូម

៤ សាត់ ប៉ាន់ដា អាញ ហោក រត់ កា ប្រ្រឹះ អាញ ញាន កា អន់ដីស ទិខូ ខង យីស៊ូ គ្រិះ តង អន់ដីស ខង ពូ ចាក រ៉ះ ប៉ាញ អងកក់ តេះ ឡើង សារ អន់ដីស សៀ ណោះ។

៥ ប្រ្រឹះ ប៊ិកកាតយី ប្រតី ផាញ៉ាន ផា អាញ កាចាំង កា អន់ដីស លើយ រ៉ាប អាញ ម៉ន អែវ អែវ ប្រ្រឹះ អា ហង ឡាក់ អាញ អ្យក់ ពុត ចែត ប្រតី ដាវ រ៉ះ សារ ដាក់ ឡើង គន អែវ។

១០ ផះ អាញ ម៉ន ណោះ អាញ ឡោម ប័រ ហះ ប្រ្រឹះ លើយ អន់ អាញ ទី ឡាក់ ចាចាក ប៉ាក់ អន់ដីស ផា អែវ អន់

១១ ខង អាញ ប៊ុច ឡាក់ ចាចាក ប៉ាក់ អន់ដីស ខាក់ ភៀ ប្រតី អន់ អន់ដីស ទី សារ ដាក់ តែង ប៉ាដាំ ប៉ាលីង ប្រ្រឹះ ម៉ាក់ អន់ដីស សៀ លើយ។

១២ ប៉ាក់ ពិន អ្វៃ អន់ខូ លូ គុប កេះ យី ពិន ចឹង រ៉ះ សារ បាំងហោក ពុត គុប សោប ញាន កា សារ ពិន សៀ ទីប អន់ ដីស ទីប អាញ។

១៣ អី អុះ ម៉ី អាញ ប៊ុច អន់ អន់ដីស អូ អន់តត់ ផា អាញ យីត ប៊ុច ឡាក់ ចាចាក ប៉ាក់ អន់ដីស ឡើង ទុញ ពែ កេះ ភៀ អន់ អាញ ប៉ាណាំ អន់ ពូ អន់ដា សៀ យីស៊ូ ពឹង មៀង អន់ដីស ឡាក់ កា អាញ ប៉ាណាំ ពូ សុនសាត អន់ទៀត អន់ សៀ ដេល ហះកា អាញ ទី កាន ខើក លើយ ទីល កិញអៀ អា អ្វៃ កា អូ ទី ឡាក់។

១៤ អាញ ត្រត់ រ៉ះ សារ ដាក់ ឡើង យីស៊ូ កា សុនសាត ក្រិក លូ សុនសាត អន់ទៀត ទីប បក់ ហ្សាំង សាឡាច់ ទីប បក់ កាតូលី ង់ល ដេល។

១៥ ទីល នីណោះ អាញ កា ទី ពុត ប៊ុច ឡាក់ រ៉ះ សារ ដាក់ កា អន់ដីស ឡាក់ អ្វៃ ពឹង មៀង រ៉ូម ដេល។

១៦ អាញ អូ តាយស អុះ កា រ៉ះ សារ ដាក់ ខង សារ ដាក់ អា ឡាក់ សារ អំរាញ អីញ ម៉ះ ប្រ្រៈ បិកកាតយ័ កៀ សា រ៉ាប់ តង់ ប៉ាណូស សៀ អន់ រ៉ាវ៉ាច់ ឡឹង សារ យច សាត់ ប៉ាន់ ជា យី សុនសាត អ៊ីស្រាអែល កេះណោះ សុនសាត អន់ទៀត។

១៧ សារ ដាក់ អា តាំបាង អន់ អូ អន់តត់ ជា ប្រ្រៈ បិកកាតយ័ ប្រ្រៈ អន់ ប៉ាណូស ដាក់ ត្រង់ ញន កា សារ សៀ ឡឹង គុល ទីល ឡូច ឡាក់ កា ពូ ច្រាត់ រ៉ះ កាណុង ផាប់ ប៉ានីរ ប្រ្រៈ ជា «ប៉ាណូស ដាក់ ត្រង់ ទី អាញ រ៉ុស ញន កា អែ សៀ»*។

សារ ប្រ្រៈ អីក កា ប៉ាណូស អូ ដាក់

១៨ ប្រ្រៈ បិកកាតយ័ តាំបាង សារ អីក ឡឹង ប្លែង ប៉ាសាំង លូ ប៉ាណូស ឡាក់ អូ ប្រ្រៈ ពួយ អែ លូ ប៉ាណូស ឡាក់ ប្រ្រៈ អូ ដាក់ គ្រីប នែរ អន់ខែ តាត អង់ហ៊ីង សារ តាទីច ខង អន់ខែ អូ បិច អូ ញន កា អន់ខែ ទី ពុត អូ ដាក់។

១៩ សារ ញ៉ាវ ឡាក់ ប៉ាណូស អូ អន់ហ្គាល់ ឡឹង ប្រ្រៈ ណោះ ពូ បំប៉ កេះ ខង ប្រ្រៈ តាំបាង អន់ ពូ បំប៉ ឡាក់។

២០ ខង ឡឹង កាណើត កេះ ប្លែង ពៃ ប៉ាណូស អូ ឡឹង សារ ប្រ្រៈ យ៉ះ ពូ ហៃ អូ បំប៉ កាតាម យី ពូ អូ អន់តត់ ជា អែ ទី សារ អំរាញ អីញ អែ លើយ លូ អូ អន់តត់ ជា អែ ឡាក់ ប្រ្រៈ តាទីច ហង ជា យីត ចាជ្រែប អន់ ហ្គង់ ឡឹង កាណាត់ អែ ប៉ាងកើត ទីណោះ។ ទីល នីណោះ ពូ អូ អូ តើល អន់ រ៉ាវ៉ាច់ ឡាកោ ទី អុះ

២១ ខង យ៉ះ ពូ អន់ហ្គាល់ ប្រ្រៈ បិកកាតយ័ កេះ កាតាម ហះកា ពូ អូ អ៊ូល កូត កា អែ អន់ យី លូ អែ ឡាក់ ប្រ្រៈ អុះ លូ ពូ អូ ប៉ានេ អែ ដេល។ ពូ យីត ឡូឡីត ឡូឡាត អូ ទី ខា ពុត អូ ហ្គង់ ពូ កា កើត ម៉ាម៉ាង រ៉ាងអិត។

២២ ពូ អ្នាត់ ជា ឡាកោ ហ្សាំង សាឡាច់ ហះកា ពូ កាតូល អូ ហ្គង់។

២៣ ពូ អូ ចៃ សាំប៉ះ ប្រ្រៈ ឡាក់ ទី អំរាញ អីញ អែ លើយ ពូ អ្សក់ ហ៊ូប ឡាក់ កា ប៉ាណូស លូ ហ៊ូប សែម ហ៊ូប អ្សក់ សាំប៉ះ ឡុត។

២៤ ខ អា ហង បះ ប្រ្រៈ បិកកាតយ័ អ្នាត អន់ ពូ ប្រ្រៈ សារ ប៊ីត អិក តាម ពុត ពូ បិច ទីប ប្រ្រៈ លូ គុប សោប។

២៥ ញន កា ពូ អូ ចៃ សៀ សារ តាទីច ឡឹង ប្រ្រៈ ពូ សៀ សារ តាំបាង ឡុត លូ ប៉ាណាវ គុប កាដាប សាំប៉ះ អ៊ូល កូត កា កាណាត់ ញ៉ាវ ឡាក់ ប្រ្រៈ ប៉ាងកើត ប៉ាតាង ប្រ្រៈ ឡាក់ ប៉ាងកើត កាណាត់ ទីណោះ យី ប្រ្រៈ ឡាក់ ពិន ត្រត់ ប៉ានេ លើយ អាមែន។

២៦ ខ អា ហង បះ ប្រ្រៈ បិកកាតយ័ អ្នាត អន់ ពូ ប្រ្រៈ លូ អង់កាន់ លូ កាម៉ាត់ គុន សារ អិក តាម ពុត បិច។ ម្នាត អង់កាន់ អន់ខែ កា ប្រ្រៈ លូ អង់កាន់ យច ឡឹង គុន តាឡាប យើយ។

២៧ ម្នាត កាម៉ាត់ កា និះទៅ ដេល អន់ខែ អ្នាត តែប លូ អង់កាន់ ឡាក់ គុន តាឡាប យើយ យី អន់ខែ បិច ប៉ា រ៉ត់ គុប កាម៉ាត់ ឡុត។ អន់ខែ ប្រ្រៈ សារ អិក ខាក់ យី អន់ខែ តែប លូ កាម៉ាត់ ប៉ារ៉ត់ កាម៉ាត់។ ញន កា ពូ អូ ចៃ សៀ ប្រ្រៈ បិកកាតយ័ អន់ ពូ ទី សារ អូ ដាក់ កាណុង ឡាកោ ពូ ទៅ។

២៨ ញន កា ពូ អូ ចៃ អន់ហ្គាល់ ប្រ្រៈ ឡាក់ បះ អែ អ្នាត អន់ ពូ ប្រ្រៈ តាម ខំយីត យច ម៉ះ ពូ យី អន់ ពូ ប្រ្រៈ សារ ញ៉ា ឡាក់ អូ ត្រត់ ប្រ្រៈ។

២៩ ពុត ពៀក ពូ ប៉ាញ ដឹង យីត សារ អូ ដាក់ គ្រីប នែរ សារ អិក សារ ខ្លាម សារ ងំល់ លូ ប៉ាញ ដឹង សារ សា ណឹង សាណើស សារ បិច ប៉ាន់តោ ពូ សារ តាប៉ុញ តាប៉ាក់ សារ ប៉ាញ ប៉ាច់។ អន់ខែ ខុ កាប ពោ គុប សោប ៣០ អន់ខែ ឡាក់ ប៉ាណូស អិក ពុត ខុយ ប៉ាអ្សប ទី ពុត អ្នាត អេង អូ កេង ប្រ្រៈ សារ អូ ដាក់ អូ ណើស កា ប្រ្រៈ បិកកាតយ័ លូ អូ រ៉ាប់ អូ សៀ មើត ពី។

៣១ អន់ខែ ឡាក់ ប៉ាណូស អូ ហ្គង់ អូ ហ្គី ទី ពុត អូ ត្រង់ លូ អូ ទី ពុត តាប៉ាប តាប៉ុន។

៣២ អន់ខែ អូ កេះ កា ប្រ្រៈ បិកកាតយ័ ចឹង តាត់ស៊ុន សារ ទី បក់ ពៀ ឡាក់ ប្រ្រៈ សារ អូ ដាក់ នែរ អា យី ត្រត់ តោ។ ហះកា អន់ខែ អូ ត្រត់ ប្រ្រៈ ដឹង ឡាកោ អន់ខែ ទៅ អុះ យី វែវ លូ ម្នាត បក់ ប្រ្រៈ សារ នែរ អា ដេល។

២

សារ ប្រ្រៈ ចឹង តាត់ស៊ុន សារ អន់ ត្រត់

១ អី ប៉ាណូស បក់ កាប ជា ពូ យច អីស អូ ទី សារ ចឹង ប៉ាតែក អន់ រ៉ាវ៉ាច់ ឡាកោ អុះ ខង អីស កាប កា ឡាកោ អីស ទៅ ហង ខង បក់ កាប កា ពូ អែ កា ប្រ្រៈ យច និះទៅ ដេល។

២ ពិន អូ អន់តត់ ជា ប្រ្រៈ បិកកាតយ័ ចឹង ចែត ម្នាត បក់ ប្រ្រៈ នែរ អា យី អែ តាត់ស៊ុន សារ អន់ ត្រត់។

* ១:១៧ ១:១៧ សារ អា ឡាច់ ឡឹង ហាបាតុក ២:៤។

៣ អ្វី ប៉ាណូស ឡាក់ កាប ជា ពូ យច ហះកា អ៊ីស ប្រឹក្សី យច ឡាក់ កា ពូ ដេល ញ៉ា អ៊ីស សាមីត ជា ចឹង វាវ៉ាច ឡាក់ កោ ឡឹង សារ ប្រឹក្សី ចឹង ចែក ថ្ងៃ អ៊ីស ប ?

៤ លើ កា អ៊ីស បីដាយ ពុត ដាក់ ពុត អូ អ្យក់ យ៉ូ ពុត អត់ សាំវាញី ឡាក់ ដាក់ កាខាក់ ម៉ះ អើវី ? ញ៉ា អ៊ីស អូ អូ អន់ តត់ ជា ប្រឹក្សី ប៊ិកកាតយី ទី ពុត ដាក់ ភ្លើ ប្រើ អ៊ីស ប៊ិនពែង ពុត ពៀក ប ?

៥ ហះកា អ៊ីស កាង កល់ អូ ចៃ ប៊ិនពែង ពុត ពៀក អុះ ទីល នីណោរ អ៊ីស ផះ ប្រឹក្សី អន់ កា ឡាក់ កោ ទៅ ទី ថ្ងៃ ប៉ាក់ ដាវ ប្រឹក្សី ប៊ិកកាតយី អ៊ីក កា ប៉ាណូស អូ ដាក់ ឡាក់ ដាវ អើវី ចឹង តាត់ស៊ិន សារ អន់ ត្រង់

៦ យី អើវី ចឹង អន់ កា ពូ ត្រីប ដួវ តាម សារ ឡាក់ ពូ ទី ប្រឹក្សី ណោះ ហង

៧ យី អើវី ចឹង អន់ អាញ រ៉ុស លើយ កា ម្នាក់ បក់ ខំ ប្រឹក្សី ដាក់ ប៊ិច កា ប្រឹក្សី តាំប៉ោក ប៉ានេ លូ ប៊ិច កា អើវី អន់ អាញ អ្នែ រ៉ុស លើយ។

៨ ហះកា ប្រឹក្សី ចឹង អ៊ីក លូ ចែក ថ្ងៃ បក់ យឹត ដឹង កា តាប៉ុញ តាប៉ាក់ លូ អូ ចៃ សាំប៉ាង សារ តាទីច ហះកា ប្រឹក្សី ពូយ សារ អូ ដាក់។

៩ សារ ឡាក់ បាក់ សារ ចុនចៃ ចឹង កើត ពីង ប៉ាណូស ចំ ឡាក់ ប្រឹក្សី សារ អូ ដាក់ ណោះ ហង យី សាត់ ប៉ាន់ជា ពីង ម្នាក់ សុនសាត អ៊ីស្រាអែល កេះណោះ ពីង ម្នាក់ សុនសាត អន់ទៀត។

១០ ហះកា បក់ ប្រឹក្សី ដាក់ ប្រឹក្សី ចឹង តាំប៉ោក ប៉ានេ លូ អន់ សារ សាណុក សាវ៉ាក់ កា អើវី សាត់ ប៉ាន់ជា អន់ កា សុនសាត អ៊ីស្រាអែល កេះណោះ អន់ កា សុនសាត អន់ទៀត

១១ ខង ប្រឹក្សី ប៊ិកកាតយី អូ រ៉ុស ម៉ាត់ បក់ ពៀ អុះ។

១២ ជា បក់ អូ អូ ចាបាប ប្រឹក្សី ជា ពូ ប្រឹក្សី យច ណោះ ពូ ត្រត់ តើ ទីប អូ ទី ចាបាប។ កាប៉ាច់ បក់ អូ ចាបាប ហះកា ប្រឹក្សី យច ប្រឹក្សី ចឹង តាត់ស៊ិន សារ កា អន់ខែ អន់ ត្រត់ ពូយ ចាបាប ដេល

១៣ ខង ប៉ាណូស បក់ ក្រាន់ កា កាតាំង ចាបាប ប្រឹក្សី ប្រឹក្សី អូ ជា អន់ខែ ដាក់ ត្រង់ អុះ ជា អន់ខែ ប្រឹក្សី ពូយ ចាបាប ណោះ ប្រឹក្សី ចឹង ជា អន់ខែ ដាក់ ត្រង់ តាទីច។

១៤ ជា សុនសាត អន់ទៀត ឡាក់ អូ អូ ចាបាប អន់ខែ ប្រឹក្សី ពូយ សារ កាណុង ចាបាប យី អូ អូ ចាបាប កា តាម យី អន់ខែ ទី ចាបាប កាណុង ឡាក់ កេះ។

១៥ កាណុង សារ អា អន់ខែ តាំបាង អន់ បំបំ ជា សារ កាណុង ចាបាប អ្នែ កាណុង ពុត អន់ខែ តាទីច យី សារ ចា ជ្រែប យឹត ម៉ះ អន់ខែ កា រះ កាណុង ពុត ទី ទីប ច្រោម ឡាក់ កោ ទៅ ទី ទីប រះ ជា ឡាក់ ប្រឹក្សី ដាក់។

១៦ ផះ អាញ រះ សារ ដាក់ កា ពូ អាញ ជា នីអៀះ ចឹង ទី ដាវ ម៉ោញ តែង ម៉ាត់ ទៀ ប្រឹក្សី ប៊ិកកាតយី ចឹង អន់ យី ស៊ុ គ្រិះ តាត់ស៊ិន សារ ប៉ាណូស ទីខូ យី អើវី ចឹង តាត់ស៊ិន ត្រីប សារ ពូ អោន សាតិម ដេល។

សារ ប្រឹក្សី ចឹង តាត់ស៊ិន សារ សុនសាត អ៊ីស្រាអែល

១៧ អ្វី ប៉ាណូស ឡាក់ ជា ឡាក់ អ៊ីស សុនសាត អ៊ីស្រាអែល ឡាក់ ចឹង ចាបាប ប្រឹក្សី លូ អ្នាត់ អេង ជា ឡាក់ កោ អ៊ីស ត្រត់ ពុត ប្រឹក្សី ប៊ិកកាតយី។

១៨ អ៊ីស អន់ហ្គាល់ ពុត ប្រឹក្សី លូ អូ យឹត អូ អន់ហ្គាល់ សារ ញ៉ា ឡាក់ ដាក់ កាខាក់ ញុន កា អ៊ីស ហៀន ឡឹង ចាបាប ប្រឹក្សី។

១៩ អ៊ីស យឹត ជា អ៊ីស ឡាក់ បក់ ទុង តី ប៉ាណូស ប្រើល ម៉ាត់ លូ យឹត ជា អ៊ីស យី តាតារ ឡាក់ តាត់ តាតារ ម្នាក់ អ្នែ ពីង ចារ ម៉ាម៉ាង

២០ ឡាក់ ប៉ាណូស អន់តត់ ប៉ាតោ កា ម្នាក់ កាតូលី ងំល់ ឡាក់ ណោយូ ប៉ាងហៀន ម្នាក់ សាស្វា ញុន កា ទី ចាបាប ឡាក់ រះ សារ តាទីច លូ ប្រឹក្សី អន់ អ៊ីស ហ្សាង សាឡាច់។

២១ អ៊ីស អន់តត់ ប៉ាតោ កា ពូ ញ៉ា អ៊ីស អូ អន់តត់ ប៉ាតោ កា ឡាក់ អ៊ីស ទៅ ដេល ? អ៊ីស អូ អន់ ពូ អន់តត់ ហះ កា អ៊ីស ទៅ កា អន់តត់ ដេល។

២២ អ៊ីស រះ អូ អន់ ពូ រ៉ាលង កល់ ត្នោ កាម៉ាញ ហះកា អ៊ីស ទៅ កា រ៉ាលង កល់ កាម៉ាញ ដេល។ អ៊ីស ជា អូ ណីស កា ហ៊ិប ប្រឹក្សី បើត ហះកា អ៊ីស រ៉ាត អ្យក់ កាណាត ពីង រ៉ោង រ៉ាម៉ះ ប្រឹក្សី បើត។

២៣ អ៊ីស អ្នាត់ អេង កា ឡាក់ អូ ចាបាប ប្រឹក្សី ហះកា អ៊ីស ប្រឹក្សី អន់ កា ពូ បីដាយ ប្រឹក្សី ញុន កា អ៊ីស ប្រឹក្សី យច ចាបាប

២៤ ឡាក់ កា ទី ប្រាក់ រះ កាណុង ផាប ប៉ានីរ ប្រឹក្សី ជា «ញុន កា អន់ដីស បះ សុនសាត អន់ទៀត កាប ជាម៉ាត កា ប្រឹក្សី ប៊ិកកាតយី»។

* ២:២៤ ២:២៤ សារ អា ឡាក់ ឡឹង អេសាយ ៥២:៥។

២៥ កាប៉ាច សារ កាសិត អង់ការ ទី ខា តាទីច ហង ជា អីស ប្រឹក្ច ព្វយ ចាបាប ហះកា ជា អីស ប្រឹក្ច យច ចាបាប សារ អីស កាសិត អង់ការ ណោះ ឡាក់ កា អូ កាសិត អង់ការ ដេល។

២៦ ជា ព្វ អូ កាសិត អង់ការ ហះកា ព្វ ប្រឹក្ច ព្វយ សារ កាណុង ចាបាប យី ប្រ្លឹះ បិកកាតយី ជា អន់ខែ ណោះ ឡាក់ កា កាសិត អង់ការ ដេល។

២៧ បក់ ញើ អូ កាសិត អង់ការ ហះកា ប្រឹក្ច ព្វយ ចាបាប យី អន់ខែ ចឹង កាប កា អីស ហង ខង អីស ទី ចាបាប កាណុង ផាប ប៉ានីរ ប្រ្លឹះ ឡាក់ ព្វ ច្រាត់ រះ ទីប អីស កាសិត អង់ការ ហះកា អីស ប្រឹក្ច យច ចាបាប។

២៨ សុនសាត អ៊ីស្រាអែល តាទីច អូ ត្រុត ក្រានី កា ប្រឹក្ច សាញ៉ា អន់ អន់ហ្គាល់ ពីង ឡាកេ ប៉ាងខ្សែ តែង ឡើង ណោះ អុះ សារ កាសិត អង់ការ តាទីច កា អូ ត្រុត ក្រានី កា ប្រឹក្ច សាញ៉ា អុំប៉ាង អា ដេល។

២៩ សុនសាត អ៊ីស្រាអែល តាទីច យី ត្រុត យីត ឡើង ពុត តែង កាណុង កាប៉ាច សារ កាសិត អង់ការ តាទីច យី កាសិត តែង កាណុង ពុត ដេល យី ប៉ាងាត់ ប៉ាលីង ប្រ្លឹះ ប្រឹក្ច អន់ អែ ដាក់ ហង អូ ត្រុត ញុន កា ប្រឹក្ច ព្វយ សារ ព្វ ច្រាត់ លូ សត់ត្រា ណោះ អុះ។ ប៉ាណូស នែរ ណោះ អូ ត្រុត បិច កា ប៉ាណូស ប៉ានេ អុះ យី បិច កា ប្រ្លឹះ បិកកាតយី ប៉ានេ ឡុត។

៣

- ១ ទីល នីណោះ សុនសាត អ៊ីស្រាអែល ទី ខា នីចម៍ ? សារ កាសិត អង់ការ ទី ខា នីចម៍ ?
- ២ សុនសាត អ៊ីស្រាអែល ទី ខា អៀង នែរ ខង សាត់ ប៉ាន់ជា ប្រ្លឹះ បិកកាតយី ទី អន់តត់ ប៉ានីរ អែ ពីង អន់ខែ។
- ៣ ទីល នីណោះ ត្រុត យីត នីចម៍ ខង ទី សុនសាត អ៊ីស្រាអែល បក់ អន់ជា អូ ត្រុត លូ ប្រ្លឹះ ? នីចម៍ ពុត អន់ខែ អូ ត្រុត ណោះ ចឹង ប្រឹក្ច អន់ ប្រ្លឹះ បិកកាតយី អូ ទី ពុត ត្រង់ ដេល ប ?
- ៤ អូ ត្រុត នីណោះ អុះ។ យី ប៉ាណូស ទិខ្ល កាប ព្វង កាតាម កា ប្រ្លឹះ បិកកាតយី អែ ត្រង់ លើយ ដេល ឡាក់ កា ទី ច្រាត់ រះ កាណុង ផាប ប៉ានីរ ប្រ្លឹះ ផោះ

«អី ប្រ្លឹះ បិកកាតយី
ព្វ ចឹង អូ អន់តត់ ជា ប៉ានីរ អីស ដាក់ ត្រង់ តាទីច
លូ ចឹង ទី ទ្រង អីស ជា ព្វ ច្រោម អីស»។*

៥ ញុន សារ អូ ដាក់ ម៉ះ ពិន ប្រឹក្ច អន់ ព្វ បិច ជា ប្រ្លឹះ បិកកាតយី ដាក់ ត្រង់ ពិន ចឹង ជា នីចម៍ ? ជា ប្រ្លឹះ ចែត ថូត ពិន ញ៉ា ពិន ចឹង ជា អែ អូ ដាក់ ប ? (អាញ កាប នីអៀ យី កាប គុន ប៉ាណូស អូ សៀ ប្រ្លឹះ។)

- ៦ អូ ត្រុត នីណោះ អុះ។ ជា ប្រ្លឹះ អូ ដាក់ នីចម៍ អែ ចឹង អូ តាត់សុន សារ កា ប៉ាណូស ?
- ៧ យី អែ ព្វ ចឹង ជា «សារ អាញ ព្វង ប្រឹក្ច អន់ ព្វ បិច សារ ដាក់ ត្រង់ ម៉ះ ប្រ្លឹះ ហែង អៀង ណោះ ចឹង ប្រឹក្ច អន់ ព្វ ប៉ានេ សារ ដាក់ ត្រង់ ម៉ះ អែ តាទីច។ ជា នីណោះ ញ៉ា ត្រុត អែ ចែត ថូត អាញ ឡាក់ កា ប្រឹក្ច យច ?»
- ៨ ទី ព្វ កាប ជា «ទីល នីណោះ ញ៉ា ពិន អូ ប៉ាណាំ គូប ប្រឹក្ច សារ អូ ដាក់ ភៀ អន់ ទី សារ ដាក់ កើត ពីះ ?» ឡាក់ កា បក់ អន់ជា ច្រោម ជា ញីន កាប នីអៀ។ អន់ខែ ណោះ ចឹង ត្រុត ថូត ហង។

សារ ប៉ាណូស ទិខ្ល សុត កា ប្រឹក្ច យច
៩ ទីល នីណោះ ញ៉ា ពិន ឡាក់ សុនសាត អ៊ីស្រាអែល ទី សារ ដាក់ ហ្លិត ឡើង ព្វ ប ? អូ អុះ ពិន អូ ទី សារ ញ៉ា ចឹង ដាក់ ហ្លិត ឡើង ព្វ អុះ ខង អាញ រះ កេះ ជា យីះ សុនសាត អ៊ីស្រាអែល កាតាម សុនសាត អន់ខៀត កាតាម សុត កា ប្រឹក្ច សារ យច ទិខ្ល
១០ ឡាក់ កា ទី ច្រាត់ រះ ផោះ

«អូ ទី ញើ ដាក់ ត្រង់ អុះ
យីះ ម៉ោញ ដួរ កា អូ ទី សា។
១១ អូ ទី ញើ ហ្លួង សារ ប្រ្លឹះ អុះ
កា អូ ទី ញើ ណាំង ប្រ្លឹះ បិកកាតយី ដេល។
១២ ប៉ាណូស ទិខ្ល ឡាក់ ចាំងហាយុត ឡើង ប្រ្លឹះ បិកកាតយី
ព្វ ទិខ្ល កេះ ប៉ាណូស អូ គីត អូ ខា ហះ ម៉ាត់ ប្រ្លឹះ
អូ ទី ញើ ប្រឹក្ច ដាក់ ត្រង់ អុះ

* ៣:៤ ៣:៤ សារ អា ឡាក់ ឡើង ផាប អញសី ប៉ានេ ប្រ្លឹះ (ទំនុក/តម្កើង) ៥១:៤។

យ្លះ ម៉ោញ ដូរ កា អូ ទី សាំ។ †

១៣ ពីរ ពូ រៀប ឡាក់ កា ឡូះ ពូ តប់ ប៉ា ទ្រូ អូ ឡុំ

អំប៊ូត ពូ សាំប័ត ដឹង កា កាប ប៉ាងល់ ពូ។ ‡

ប៉ានីរ ពូ រៀប ឡាក់ កា ចារ ពិះ ប្រ័រ រ៉ាអាង។ §

១៤ ពីរ ពូ ប៉ាញី ដឹង កា សារ តះ ប៉ាស្យាប លូ ប៉ានីរ អូ ដាក់។ *

១៥ ដុង ពូ ប៉ាន់តាន ចឹង ឡាំ ប៉ាន់តោ ប៉ាណូស។ †

១៦ ពូ ឡុំ ប៉ាត់ ចំ យី ចារ ណោះ ទី សារ ចុនចៃ ឡុត។

១៧ ពូ អូ អន់ហ្គាល់ ទ្រុង ឡាំ ណាំង សារ សាណាក សាវ៉ាក អុះ។ ‡

១៨ ពូ អូ អូត កា ប្រ្លឹះ ប៊ិកកាតយ័ អុះ»។ §

១៩ ពិន អូ អន់តត់ ជា គ្រឹប សារ ឡាក់ ទី ច្រាត់ តម កាណុង ចាបាប់ ប្រ្លឹះ យី ច្រាត់ សាំរ៉ាប់ កា សុនសាត អ៊ីស្រា អែល ឡាក់ អែ កាន់តេ ចាបាប់ ណោះ ភឿ ដៃ អន់ រៀ កាប អន់ រ៉ាវ៉ាច ឡោកោ លូ អន់ ប៉ាណូស ពឹង អង់កក់ តេះ ទិដ្ឋ ទី ថូត ហះ ម៉ាត់ ប្រ្លឹះ ប៊ិកកាតយ័។

២០ ទីល នីណោះ អូ ទី ប៉ាណូស រៀ ដាក់ ត្រង់ ហះ ម៉ាត់ ប្រ្លឹះ ញាន កា ប្រ័តិ ពូយ ចាបាប់ អុះ ខង ចាបាប់ ត្រាន់ កា ប្រ័តិ អន់ អន់ហ្គាល់ សារ យថ ដោច។

សារ ប្រ្លឹះ ប្រ័តិ អន់ ប៉ាណូស ដាក់ ត្រង់ ញាន កា សារ សៀ

២១ ហះកា កិញអៀ អា ប្រ្លឹះ ប៊ិកកាតយ័ តាំបាង អន់ ពិន អូ ឡើង ឡាបៀប អែ ប្រ័តិ អន់ ប៉ាណូស ដាក់ ត្រង់ ហះ ម៉ាត់ អែ យី អែ អូ យីត ឡើង ចាបាប់ អុះ ហះកា ផាប ចាបាប់ ប្រ្លឹះ លូ ផាប មូត រ៉ាគីយ ប្រ្លឹះ រះ ឡើង ឡាបៀប អា កេះ។

២២ ប្រ្លឹះ ប៊ិកកាតយ័ ប្រ័តិ អន់ ពូ ដាក់ ត្រង់ ហះ ម៉ាត់ អែ ញាន កា ពូ សៀ យីស៊ូ គ្រិះ។ ទី ប៉ាណូស បក់ សៀ យី ស៊ូ ប្រ្លឹះ ផា ពូ ដាក់ ត្រង់ ទិដ្ឋ យ្លះ សុនសាត អ៊ីស្រា អែល កាតាម សុនសាត អន់ ទៀត កាតាម

២៣ ខង ប៉ាណូស ទិដ្ឋ ស៊ុត កា ប្រ័តិ យថ អូ ទី សារ ដាក់ ឡាក់ កា ប្រ្លឹះ អុះ

២៤ ហះកា ប្រ្លឹះ ផា ពិន ដាក់ ត្រង់ ហះ ម៉ាត់ អែ កេះ ញាន កា ពុត ដាក់ មះ អែ យី អែ ដាក់ តាដោះ ខង យីស៊ូ គ្រិះ ហ្វាយ ពិន កេះ។

២៥ ប្រ្លឹះ ប៊ិកកាតយ័ អន់ ឡោកោ យីស៊ូ ប្រ័តិ កាណាត់ រ៉ាមះ ប្រ្លឹះ ភឿ តាត់ អញស្យាស សារ ប្រ្លឹះ អឹក ញាន កា ផាម យីស៊ូ សាំរ៉ាប់ ទី មូត បក់ សៀ។ ប្រ័តិ នែរ អា ប្រ្លឹះ តាំបាង ផា អែ ដាក់ ត្រង់ តាទីច ខង សើត ពែ អែ អូ ទី ចែត ថូត ប៉ាណូស ឡាក់ ប្រ័តិ យថ អុះ

២៦ ខង កិញអៀ អា អែ ប៊ុច តាំបាង សារ ដាក់ ត្រង់ យី តាំបាង ផា អែ ដាក់ ត្រង់ លូ អែ ប្រ័តិ អន់ មូត បក់ សៀ យីស៊ូ ដាក់ ត្រង់ ហះ ម៉ាត់ អែ ដេល។

២៧ ២៨ ទីល នីណោះ ប៉ាណូស ទី សារ ញ៉ា ចឹង អូ អ្នាត់ អេង ? អូ ទី ញ៉ា អុះ។ ពូ អូ អូ អ្នាត់ អេង ខង ប្រ្លឹះ ប៊ិក កាតយ័ ប្រ័តិ អន់ ពូ ដាក់ ត្រង់ ហះ ម៉ាត់ អែ ញាន កា ពូ សៀ យីស៊ូ ដោច អូ ត្រត់ ញាន កា ប្រ័តិ ពូយ ចាបាប់ អុះ ឡាក់ កា ពិន អូ អន់តត់ កេះ។

២៩ ញ៉ា អែ ប្រ្លឹះ សាំរ៉ាប់ ដឹង កា សុនសាត អ៊ីស្រា អែល ប ? ញ៉ា អូ ត្រត់ ប្រ្លឹះ សាំរ៉ាប់ កា សុនសាត អន់ ទៀត ដេល ប ? ត្រត់ ហង អែ កា ប្រ្លឹះ មះ សុនសាត អន់ ទៀត ដេល

៣០ ខង ទី ប្រ្លឹះ ប៊ិកកាតយ័ ដឹង ម៉ោញ ណោះ ហង ទីល នីណោះ អែ ប្រ័តិ អន់ សុនសាត អ៊ីស្រា អែល ដាក់ ត្រង់ ហះ ម៉ាត់ អែ ញាន កា អន់ខែ សៀ យីស៊ូ លូ ប្រ័តិ អន់ សុនសាត អន់ ទៀត ដាក់ ត្រង់ ញាន កា សារ សៀ ដេល។

៣១ ទីល នីណោះ ផា ពិន ដាក់ ត្រង់ ហះ ម៉ាត់ ប្រ្លឹះ ញាន កា សៀ យីស៊ូ នីអៀ ញ៉ា ពិន អ្នាត់ ចាបាប់ ប្រ្លឹះ អន់ អូ ទី ខាប ? អូ អុះ យី ពិន ប្រ័តិ អន់ ចាបាប់ ប្រ្លឹះ ហែង ទី ខា ក្លា ឡើង អា ណារ។

† ៣:១២ ៣:១០-១២ សារ អា ឡាត់ ឡើង ផាប អញស៊ែ ប៉ានេ ប្រ្លឹះ (ទំនុក/តម្កើង) ១៤:១-៣; ៥៣:១-៣។ ‡ ៣:១៣ ៣:១៣ សារ អា ឡាត់ ឡើង ផាប អញស៊ែ ប៉ានេ ប្រ្លឹះ (ទំនុក/តម្កើង) ៥:៩។ § ៣:១៣ ៣:១៣ សារ អា ឡាត់ ឡើង ផាប អញស៊ែ ប៉ានេ ប្រ្លឹះ (ទំនុក/តម្កើង) ១៤០:៣។ * ៣:១៤ ៣:១៤ សារ អា ឡាត់ ឡើង ផាប អញស៊ែ ប៉ានេ ប្រ្លឹះ (ទំនុក/តម្កើង) ១០:៧។ † ៣:១៥ ៣:១៥ សារ អា ឡាត់ ឡើង សារ អន់តត់ ប៉ាតោ (សុភាសិត) ១:១១។ ‡ ៣:១៧ ៣:១៦-១៧ សារ អា ឡាត់ ឡើង អេសាយ ៥៥:៧-៨។ § ៣:១៥ ៣:១៥ សារ អា ឡាត់ ឡើង ផាប អញស៊ែ ប៉ានេ ប្រ្លឹះ (ទំនុក/តម្កើង) ៣៦:១។

៤

សារ ប្រៀន ជា រតី អាប្រាហាំ ដាក់ ត្រង់ ញួន កា អើ សៀ

១ ទីល នីណោះ ពិន យឹត នីចម កា រតី អាប្រាហាំ ឡាក់ រតី ពិន តែង ឡាកោ បាំងខ្មែរ អើ ហ្នឹង នីចម អន់ជា ឡឹង សារ អា ?

២ ជា ប្រៀន ជា រតី អាប្រាហាំ ដាក់ ត្រង់ ញួន កា អើ ប្រតី សារ ដាក់ ណោះ អើ ចឹង អ្នក អង់ តាទីច ហង។ ហះ កា អើ អ្នក អង់ អង់ អុះ ហះ ម៉ាត់ ប្រៀន :

៣ ខង កាណាង ជាប់ ប៉ានី ប្រៀន ទី ច្រាត់ រះ ជា «អាប្រាហាំ កា សៀ ប្រៀន បិកកាតយ៍។ ញួន កា អើ សៀ ប្រៀន ជា អើ ប៉ាណូស ដាក់ ត្រង់» *។

៤ ប៉ាណូស បក់ ប្រតី ងារ កា ពូ អើ អ្នក យឹត ជា លៀន ពូ អន់ កា អើ ណោះ ពូ អន់ តាដោះ អុះ យី លៀន ពូ ច្រាល់ អើ។

៥ ហះកា ប្រៀន ជា ពូ ដាក់ ត្រង់ អ្នក ត្រង់ ញួន កា ប្រតី ពូ យ ចាចាប់ អុះ យី ញួន កា ពូ ក្រានី កា សៀ អើ ឡាក់ ប្រតី អន់ កា ប៉ាណូស អ្នក ដាក់ កើត ដាក់ ត្រង់។

៦ ខ អា ហង បះ សើត ពែ សាដាច់ ដារីត រះ ឡឹង សារ សាណាក សារ៉ាក ម៉ះ មូត បក់ ប្រៀន បិកកាតយ៍ ជា ដាក់ ត្រង់ យី អ្នក យឹត ឡឹង សារ ពូ ប្រតី ពូ យ ចាចាប់ ដេល។ អើ រះ ដោះ :

៧ «ទី បក់ ប្រៀន អ្នក អ្នក យ៉ូ លូ អ៊ូត អ្នក សារ យច

បក់ ណោះ ទី សារ សាណាក សារ៉ាក តាទីច ហង។

៨ ប៉ាណូស ចំ ឡាក់ ប្រៀន បិកកាតយ៍ អ្នក យឹត ឡឹង សារ អើ យច

បក់ ណោះ ទី សារ សាណាក សារ៉ាក តាទីច ហង»។

៩ ញ៉ា ដឹង សុនសាត អ៊ូស្រាអីល ឡាក់ យើយ កាសិត អង់ការ ប ត្រង់ ទី សារ សាណាក សារ៉ាក អា ? ញ៉ា អ្នក ត្រង់ សារ៉ាប សុនសាត អន់ទៀត ឡាក់ អ្នក យើយ កាសិត អង់ការ ដេល ប ? ខង អាញ រះ កេះ ជា ប្រៀន បិកកាតយ៍ ជា រតី អាប្រាហាំ ដាក់ ត្រង់ ញួន កា អើ សៀ។

១០ ផះ ចំ ប្រៀន បិកកាតយ៍ ជា រតី អាប្រាហាំ ដាក់ ត្រង់ ? អន់តីត ឡឹង អើ កាសិត អង់ការ ញ៉ា អន់ទ្រួល ឡឹង ណោះ ? យី អន់ទ្រួល ឡឹង អើ បើ កាសិត អង់ការ អ្នក ត្រង់ អន់តីត ឡឹង អើ កាសិត អង់ការ អុះ។

១១ អើ កាសិត អង់ការ កៀ ប្រតី សាញ៉ា អន់ហ្គាល់ ជា អើ ដាក់ ត្រង់ កេះ ញួន កា អើ សៀ ផះ បើ កាសិត អង់ការ ពែ។ ទីល នីណោះ ប្រៀន អន់ អើ កេះ រតី ទី ប៉ាណូស បក់ សៀ អ្នក កាសិត អង់ការ ម៉ាត់ ប្រៀន ចឹង ជា អន់ខែ ដាក់ ត្រង់ និះទៅ ដេល។

១២ ប្រៀន ប្រតី អន់ អើ កេះ រតី មូត ឡាក់ កាសិត អង់ការ ដេល យី អ្នក ត្រង់ មូត ឡាក់ ក្រានី កា កាសិត អង់ការ ដោច អុះ ហះកា មូត បក់ សៀ ប្រៀន ឡាក់ កា រតី អាប្រាហាំ សៀ ផះ រាំងរាំង អើ បើ កាសិត អង់ការ ពែ ដេល។

១៣ ប្រៀន បិកកាតយ៍ សាញ៉ា លូ រតី អាប្រាហាំ លូ ផ្លុង រ៉ាច់ អើ ជា អន់ខែ ចឹង ទី អង់កក់ កេះ អា ប្រតី ប៉ាដក់ ប៉ា ជៀ ប្រៀន អ្នក សាញ៉ា ញួន កា អាប្រាហាំ ប្រតី ពូ យ ចាចាប់ អុះ យី ញួន កា អើ ដាក់ ត្រង់ ឡាក់ ឡឹង សារ អើ សៀ។

១៤ ជា ប៉ាណូស ទី ប៉ាដក់ ប៉ាជៀ ញួន កា ប្រតី ពូ យ ចាចាប់ ទីល នីណោះ សារ សៀ យីស៊ូ អ្នក ខា អុះ លូ ប៉ានី ប្រៀន សាញ៉ា កា អ្នក ទី ខា ដេល។

១៥ ចាចាប់ ប្រតី អន់ ទី សារ ប្រៀន អីក ខង ប៉ាណូស ប្រតី យច ចាចាប់ ហះកា ហះ ចារ ចំ អ្នក ទី ចាចាប់ ចារ ណោះ កា អ្នក ទី សារ យច ចាចាប់ ដេល។

១៦ ខ ណោះ ហង បះ សារ ប្រៀន សាញ៉ា អា ពិន ទី ញួន កា សៀ។ សារ ប្រៀន សាញ៉ា អា អើ អន់ តាដោះ យី អន់ តាទីច កា ផ្លុង រ៉ាច់ រតី អាប្រាហាំ ទីណោះ អ្នក ត្រង់ ដឹង កា មូត បក់ ប្រតី ពូ យ ចាចាប់ ណោះ អុះ យី សារ៉ាប ទី បក់ សៀ ឡាក់ កា រតី អាប្រាហាំ អើ ឡាក់ រតី ពិន ទីខ្នុរ

១៧ ឡាក់ កា ទី ច្រាត់ រះ ជា «អាញ ចឹង អន់ អីស ប្រតី រតី ពូ អៀង សុនសាត»។ ប្រៀន ជា នីណោះ ខង រតី អា ប្រាហាំ ម៉ឹង អើ ឡាក់ អ្នក តាត់ អង់រីស សីត ប៉ាណូស តោ លូ បាំងកើត កាណាតី ញ៉ា ឡាក់ អ្នក ទី អន់ ទី។

១៨ យី អ្នក ទី កាណាតី ញ៉ា ម៉ឹង កាតាម កា រតី អាប្រាហាំ អៀ ម៉ឹង លូ សៀ ដេល ទីល នីណោះ អើ កា កេះ រតី ពូ អៀង សុនសាត ត្រង់ ពូ យ សារ ឡាក់ ប្រៀន រះ កា អើ ជា «ផ្លុង រ៉ាច់ អីស ចឹង កើត ចំលួន អៀង»។

* ៤:៣ ៤:៣ សារ អា ឡាក់ ឡឹង កាណេត អង់កក់ កេះ (លោកុប្បតិ) ១៥:៦។ † ៤:៨ ៤:៨ សារ អា ឡាក់ ឡឹង ជាប់ អញសីល ប៉ានេ ប្រៀន (ទំនុក/តម្កើង) ៣២:១-២។ ‡ ៤:១៧ ៤:១៧ សារ អា ឡាក់ ឡឹង កាណេត អង់កក់ កេះ (លោកុប្បតិ) ១៧:៥។ S ៤:១៨ ៤:១៨ បំរែ កាណេត អង់កក់ កេះ (លោកុប្បតិ) ១៥:៥។

១៩ ផ្ទះ ណោះ អាញ រក អាប្រាហាំ ក្បាម ចឹង ទីល ១០០ សាណាំ កេះ យ្រី អើ យីត ជា ឡាកោ អើ ក្បាម ចឹង តើ លូ យ៉ាត់ សាវ៉ា អូ អូ ទី គង កាតាម អើ អ្វី សៀ កេង និះទៅ ដេល ។

២០ អើ អូ សងសៃ ឡឹង សារ ប្រ្រី បិកកាតយ័ សាញា ណោះ អុះ អើ កា អូ អ្នាត សៀ ដេល យី អើ សៀ ហឹង ខាក់ ទីប ប៉ានេ ប្រ្រី បិកកាតយ័

២១ ខង ពុត អើ សៀ តាទីច ជា សារ ញា ឡាក់ ប្រ្រី បិកកាតយ័ សាញា ជា ចឹង ប្រ្រី យី អើ ប្រ្រី តាទីច ឡូត ។

២២ ខ ណោះ ហង បះ ប្រ្រី ជា អើ ដាក់ ត្រង់ ញន កា អើ សៀ

២៣ ហះកា សារ ឡាក់ ប្រាត់ រះ ជា «ប្រ្រី បិកកាតយ័ ជា អើ ដាក់ ត្រង់» ណោះ អូ ត្រត់ សាវ៉ាប ដឹង កា រក អាប្រា ហាំ ណោះ អុះ

២៤ យី សាវ៉ាប កា ពិន ដេល ។ ប្រ្រី បិកកាតយ័ ចឹង ជា ពិន ដាក់ ត្រង់ ខង ពិន សៀ អើ ឡាក់ តាត់ អង់រីស សីត យីស៊ូ ឡាក់ ពី តាំងឡា ពិន

២៥ ឡាក់ ពូ ប៉ាន់តើ ញន កា សារ ពិន យច កេះណោះ ប្រ្រី បិកកាតយ័ តាត់ អង់រីស សីត អើ ភៀ អង់ ពិន ដាក់ ត្រង់ ហះ ម៉ាត់ ប្រ្រី ។

៥

សារ ប្រ្រី រះកះ ប៉ារម ពិន អង់ ត្រត់ លូ អើ

១ ប្រ្រី ជា ពិន ដាក់ ត្រង់ ញន កា ពិន សៀ អើ ទីល នីណោះ ពិន កា ដាក់ ត្រត់ លូ អើ ញន កា យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន ដេល ។

២ យីស៊ូ គ្រិះ ប៉ាណាំ ពិន អង់ ម៉ុត អ្វី កាណុង សារ ដាក់ មះ ប្រ្រី * ទីប ពិន តីស ម៉ុះ ញន កា ម៉ឹង ជា ចឹង ទី សារ អំរាញ អីញ មះ ប្រ្រី បិកកាតយ័ ។

៣ អូ ត្រត់ ដឹង ណោះ អុះ ផ្ទះ ពិន ទី សារ ឡាក់ បាក ពិន អ្វី កា តីស ម៉ុះ និះទៅ ដេល ខង ពិន អូ អង់តត់ ជា សារ ឡាក់ ចឹង ប្រ្រី អង់ កា ពិន អូ អត់ សាវ៉ាញី ។

៤ ញន កា ពិន អត់ សាវ៉ាញី ប្រ្រី កា ប៉ានេ ពិន សារ ប្រ្រី ប៉ានេ ណោះ ប្រ្រី អង់ ពិន ម៉ឹង ។

៥ សារ ម៉ឹង អូ ប្រ្រី អង់ កា ពិន អុះ ឡាកោ អុះ ខង ប្រ្រី បិកកាតយ័ បិច ចែ កា ពិន ខាក់ យី អើ អង់ ប៉ាន់ដាត់ ប៉ា លឹង អើ ដាក់ កាខាក់ កា ពិន ។

៦ ផ្ទះ ពិន អូ អូ តង ឡាកោ តាំងឡា ពៃ ទីល ដាវ កាំឡត់ កេះ យីស៊ូ គ្រិះ តើ ប៉ាតាង ប៉ាណូស បក់ អូ អ៊ុល កូត់ កា ប្រ្រី ។

៧ អូ សូរ ទី ពៀ ចៃ តើ ប៉ាតាង ប៉ាណូស ដាក់ ត្រង់ អុះ យី ទី ដេល អូ អើ បក់ អង់ដា ចៃ តើ តាង ប៉ាណូស បក់ ដាក់ កាខាក់ ។

៨ ហះកា ប្រ្រី បិកកាតយ័ អើ តាំបាង ជា អើ បិច ចែ កា ពិន កាខាក់ យី អើ អង់ យីស៊ូ គ្រិះ តើ តាង ពិន ផ្ទះ រ៉ាំង រ៉ាំង ពិន ឡាក់ ប៉ាណូស អ្វី ទី សារ យច ពៃ ។

៩ ជា ប្រ្រី បិកកាតយ័ ប្រ្រី អង់ ពិន ដាក់ ត្រង់ ញន កា ជាម យីស៊ូ គ្រិះ កេះ ទីល នីណោះ ហឹង ខាក់ យីស៊ូ ចឹង តង ពិន អង់ រ៉ាំង ឡឹង សារ ប្រ្រី បិកកាតយ័ អីក ក្វា ឡឹង អា ណាវ ។

១០ ជា ប្រ្រី បិកកាតយ័ រះកះ ប៉ារម ពិន អង់ ត្រត់ លូ អើ កេះ ញន កា គន អើ តើ ផ្ទះ រ៉ាំងរ៉ាំង ពិន អ្វី តាមីរ លូ អើ ពៃ កិញអៀ អា ពិន ត្រត់ លូ អើ កេះ ហឹង ខាក់ អើ ចឹង តង ពិន អង់ ក្វា ឡឹង អា ណាវ ញន កា គន អើ រីស សីត ។

១១ អូ ត្រត់ ដឹង ណោះ អុះ ប្រ្រី បិកកាតយ័ ចឹង ប្រ្រី អង់ ពិន តីស ម៉ុះ ញន កា យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន កិញអៀ អា អើ រះកះ ប៉ារម ពិន អង់ ត្រត់ លូ ប្រ្រី បិកកាតយ័ កេះ ។

សារ រក អាដាំ លូ យីស៊ូ គ្រិះ

១២ ញន កា ប៉ាណូស ម៉ោញ ដូរ បះ សារ យច ម៉ុត ពឹង អង់កក់ តេះ អា ។ ញន កា សារ យច សារ តើ កា ម៉ុត ដេល ។ ខ អា ហង បះ សារ តើ តីត គ្រីប ប៉ាណូស ទីខ្ល ខង គ្រីប ដូរ ស៊ុត កា ប្រ្រី យច ។

១៣ ផ្ទះ បើ តាន់ ទី ចាបាប ប្រ្រី យី ទី សារ យច ពិះ អ្វី ពឹង អង់កក់ តេះ អា កេះ ហះកា ប្រ្រី បិកកាតយ័ អូ យីត ជា ពូ ទី សារ យច អុះ ខង រ៉ាំងរ៉ាំង ណោះ បើ តាន់ ទី ចាបាប អុះ ។

១៤ ហះកា ឡឹង រ៉ាំងហារ រក អាដាំ ទីល រ៉ាំងហារ រក ម៉ូសេ សារ តើ ទី អ្វី ពឹង ប៉ាណូស កេះ យ្រី អូ ប្រ្រី យច ចាបាប ឡាក់ កា អាដាំ កាតាម ។ អាដាំ ណោះ ពៀប ឡាក់ កា យីស៊ូ គ្រិះ ឡាក់ ពិះ ប៉ាត់ អង់តីត ។

* ៥:២ ៥:២ ញា ពូ ប្រាត់ លូ តី ម៉ោញ ចំលួន ធម្ម ប៉ានិះ ផោះ ញន កា សារ សៀ ។

១៥ ហះកា សារ យថ ម៉ះ អាដាំ លូ សារ ដាក់ ឡាក់ ប្រ្រឹះ អន់ កា ពិន អូ ត្រង់ និះទៅ អុះ។ ប៉ាណូស ទិខ្ល ត្រង់ តោ ញន កា សារ យថ ម៉ះ អាដាំ ហើង ខាក់ ប្រ្រឹះ ចឹង អន់ សារ ដាក់ កា ប៉ាណូស អៀង ដូរ ញន កា អើ ដាក់ ពុត លូ ញន កា សារ យើស្សី ប្រឹគី ណោះ។

១៦ កាប៉ាច់ សារ ប្រ្រឹះ អន់ លូ សារ យថ ម៉ះ ប៉ាណូស ម៉ោញ ដូរ យើ យថ ឡើង តូប អើ តុត ចាំងហាយុត ខាក់ យើ ញន កា ចូត ម៉ះ ប៉ាណូស ម៉ោញ ដូរ ប៉ាណូស ទិខ្ល ត្រង់ ទី ចូត។ កាប៉ាច់ សារ ប្រ្រឹះ អន់ យើ ប្រឹគី អន់ កា ប៉ាណូស ដាក់ ត្រង់ ហះ ម៉ាត់ អើ យើ ពូ ប្រឹគី យថ អៀង នីចមី កាតាម។

១៧ ញន កា ប៉ាណូស ម៉ោញ ដូរ ប្រឹគី យថ បះ សារ តោ ទី អំវាញ អើញ អំបាំង ប៉ាណូស ទិខ្ល។ កាប៉ាច់ ពិន ឡាក់ ប្រ្រឹះ តាំបាង ពុត ដាក់ ខាក់ លូ ប្រឹគី អន់ ពិន ដាក់ ត្រង់ ហះ ម៉ាត់ អើ ហើង ខាក់ ពិន ចឹង ទី អាយ អ្នែ រឹស ទីប ទី សារ អំវាញ អើញ ញន កា ប៉ាណូស ម៉ោញ ដូរ ដេល យើ យើស្សី គ្រិះ។

១៨ ទីល នីណោះ សារ យថ ដឹង ម៉ោញ ប្រឹគី អន់ កា ប៉ាណូស ទិខ្ល ទី ចូត នីចមី សារ ដាក់ ត្រង់ ដឹង ម៉ោញ កា ប្រឹគី អន់ ប៉ាណូស ទិខ្ល ដាក់ ត្រង់ លូ ទី អាយ អ្នែ រឹស នីណោះ ដេល។

១៩ ផា ប៉ាណូស ទិខ្ល ទី សារ យថ ញន កា ប៉ាណូស ម៉ោញ ដូរ អូ សាំយ៉ាង ប្រ្រឹះ បិកកាតយី នីចមី ប្រ្រឹះ ចឹង ប្រឹគី អន់ ប៉ាណូស ទិខ្ល ដាក់ ត្រង់ ញន កា ប៉ាណូស ម៉ោញ ដូរ សាំយ៉ាង ប៉ានិះ អើ នីណោះ ដេល។

២០ កាប៉ាច់ ចាបាប ប្រ្រឹះ អន់ កៀ ប្រឹគី អន់ ប៉ាណូស ទី សារ យថ ហើង អៀង។ ហះកា ចារ ចំ ទី សារ យថ អៀង ប្រ្រឹះ តាំបាង ពុត ដាក់ ម៉ះ អើ ហើង អៀង ក្លា ឡើង ណោះ ណារ។

២១ សារ យថ ទី អំវាញ ប្រឹគី អន់ តោ នីចមី ពុត ដាក់ ម៉ះ ប្រ្រឹះ កា ទី អំវាញ ប្រឹគី អន់ ពិន ដាក់ ត្រង់ លូ ទី អាយ រឹស លើយ នីណោះ ដេល ញន កា យើស្សី គ្រិះ ឡាក់ ពី តាំងឡា ពិន។

៦

សារ យថ អូ ទី អំវាញ អើញ កេះ

១ ទីល នីណោះ ពិន ចឹង យើត នីចមី? ញា ពិន ចឹង ប្រឹគី សារ យថ ណារ ប កៀ អន់ ប្រ្រឹះ តាំបាង ពុត ដាក់ ម៉ះ អើ ហើង អៀង?

២ អូ អុះ! ខង ពិន ទិខ្ល ពៀប ឡាក់ កា តោ កៀ អន់ រ៉ាវ៉ាច់ ឡើង អំវាញ អើញ សារ យថ កេះ នីចមី ពិន ចឹង អ្នែ ប្រឹគី សារ យថ ណារ ប?

៣ ញា អន់ដីស អូ អុះ ប? ពិន ទិខ្ល ឡាក់ ទី បាំងហុ អន់ កេះ ប៉ាសន យើស្សី គ្រិះ ណោះ យើ ឡាក់ កា ពិន ទី តោ អន់ ខ្ល លូ អើ ដេល។

៤ ពិន ទី ប៉ុ នីអៀ ឡាក់ កា ពិន តោ លូ តប់ អន់ខ្ល លូ អើ ដេល កៀ អន់ ពិន អ្នែ នៃវ ឡាបៀប អាយ ណារ ឡាក់ កា យើស្សី គ្រិះ ទី រឹស សីត ឡើង តោ ញន កា សារ អំវាញ អើញ ម៉ះ ប្រ្រឹះ ឡាក់ ពី អើ ដេល។

៥ ផា ពិន តោ អន់ខ្ល លូ អើ កេះ ពិន កា ចឹង រឹស សីត អន់ខ្ល លូ អើ ដេល។

៦ សារ អា ពិន អូ អន់តត កេះ ផា ពុត ពៀក សានដាប ពិន តោ ពីង អ៊ឹង គឹង អន់ខ្ល លូ អើ កេះ កៀ ជេ អន់ សារ យថ ទី អំវាញ អើញ ពីង ឡាកោ ពិន ណោះ ពិន អូ កេះ ទុច សារ យថ ណារ

៧ ខង បក់ ពៀ តោ កេះ យើ អើ រ៉ាវ៉ាច់ ឡើង សារ យថ ហង។

៨ ទីល នីណោះ ផា ពិន តោ អន់ខ្ល លូ យើស្សី គ្រិះ ពិន កា សៀ ផា ពិន ចឹង រឹស អន់ខ្ល លូ អើ ដេល

៩ ខង ពិន អូ អន់តត ផា យើស្សី គ្រិះ ឡាក់ រឹស សីត ណោះ អើ អូ តោ ណារ អុះ ខង សារ តោ អូ ទី អំវាញ អើញ អំ បាំង អើ អុះ។

១០ អើ តោ ណោះ យើ អើ តោ កា សារ យថ ដឹង ម៉ោញ ទង កេះ ទូត។ កិញអៀ អា អើ រឹស ណោះ យើ រឹស សាំ រ៉ាប កា ប្រ្រឹះ បិកកាតយី ទុត។

១១ កាប៉ាច់ អន់ដីស កា និះទៅ ដេល ត្រង់ យើត ផា ឡាកោ តោ រ៉ាវ៉ាច់ ឡើង សារ យថ កេះ ហះកា អន់ដីស អ្នែ រឹស សាំរ៉ាប កា ប្រ្រឹះ បិកកាតយី អន់ខ្ល លូ យើស្សី គ្រិះ។

១២ ទីល នីណោះ ជេ អន់ សារ យថ ទី អំវាញ អើញ ពីង ឡាកោ អន់ដីស ឡាក់ អូ តោ កៀ ចឹង ប្រឹគី អូ ដាក់ ព្យយ ពុត សានដាប អន់ដីស ណោះ។

១៣ ជេ មប ឡាកោ អន់ដីស អន់ កា សារ យថ សាំរ៉ាប ប្រឹគី សារ អូ ដាក់ យើ ត្រង់ មប ឡាកោ ឡាក់ ប្រ្រឹះ តាក់ អង់រឹស សីត ណោះ អន់ កា អើ សាំរ៉ាប ប្រឹគី សារ ដាក់ ត្រង់

១៤ ខង សារ យច ចឹង អូ ទី អំវាញ អីញ ពីង អន់ដីស ហង ខង អន់ដីស អូ អែ កាន់តេ ចាបាប់ កេ យី អន់ដីស អែ កាន់តេ ពុត ដាក់ ម៉ះ ប្រ្លឹះ ឡុក។

សារ ប្រ្លឹះ អន់ ពិន វ៉ាវ៉ាច់ គ្រឿ ប្រ្លឹក សារ ដាក់ ត្រង់

១៥ ទីល នីណោះ ពិន ចឹង យីត នីតម៉? ជា ពិន អូ អែ កាន់តេ ចាបាប់ ហះកា ពិន អែ កាន់តេ ពុត ដាក់ ម៉ះ ប្រ្លឹះ នីតម៉ ពិន ចឹង ប្រ្លឹក សារ យច ណាវូប? អូ ត្រក់ អុះ!

១៦ ញ៉ា អន់ដីស អូ អូប? ជា អន់ដីស ទី ពុត បិច ប្រ្លឹក សារ ញ៉ា អន់ដីស កេ ទុច សារ ណោះ ហង។ ជា កេ ទុច សារ យច ចឹង ប្រ្លឹក អន់ អន់ដីស តោ។ ជា បិច សាំយ៉ាង ប្រ្លឹក ព្យយ ប្រ្លឹះ បិកកាតយី ណោះ អែ ចឹង ជា អន់ ដីស ដាក់ ត្រង់។

១៧ ប៉ានេ ប្រ្លឹះ បិកកាតយី សើត ពៃ អន់ដីស ប្រ្លឹក ទុច សារ យច តាទីច ហង ហះកា កិញអៀ អា អន់ដីស សាំ យ៉ាង អ្យក់ ពុត ចេត សារ ប្រ្លឹះ ឡាក់ ពូ ប៉ាងហៀន។

១៨ អន់ដីស វ៉ាវ៉ាច់ ឡឹង អំវាញ អីញ សារ យច កេ គ្រឿ ប្រ្លឹក ទុច សារ ដាក់ ត្រង់ ឡុក។

១៩ អាញ កាប ពៀប ឡឹង សារ កេ ទុច អៀ យី កាប គុន ប៉ាណូស ខង អន់ដីស ត្រូ ហ្លួង សារ ជ្រុ។ សើត ពៃ អន់ដីស មប ឡុកោ អន់ កេ ទុច សារ អូ ដាក់ លូ សារ យច ចាបាប់ ហែង អៀង នីតម៉ កិញអៀ អា ហត់ អន់ដីស មប ឡុកោ អន់ កេ ទុច សារ ដាក់ ត្រង់ នីណោះ ដេល ពិ គ្រឿ កេ ប៉ាសុន ប្រ្លឹះ។

២០ ផះ អន់ដីស អែ ប្រ្លឹក ទុច សារ យច ពៃ អន់ដីស អូ អែ កាន់តេ អំវាញ អីញ សារ ដាក់ ត្រង់ អុះ។

២១ ផះ ណោះ អន់ដីស ទី ខា ញ៉ា? កិញអៀ អា សារ ទិណោះ ប្រ្លឹក អន់ កា អន់ដីស តាយូស ខង សារ ទិណោះ ចឹង ប្រ្លឹក អន់ កា អន់ដីស តោ ប៉ាត់ ម៉ាត់ ឡៅ។

២២ ហះកា កិញអៀ អា អន់ដីស ទី វ៉ាវ៉ាច់ ឡឹង អំវាញ អីញ សារ យច កេ ពីះ ប្រ្លឹក ទុច ប្រ្លឹះ បិកកាតយី ឡុក។ ជា ប្រ្លឹក ទុច ប្រ្លឹះ ចឹង ទី ខា អៀង យី អន់ដីស ចឹង កើត ដាក់ សាំវ៉ាច់ កា អែ ទីប ទី អាញ អែ វីស លើយ

២៣ ខង សារ យច ច្ចាល អែ យី ប្រ្លឹក អន់ដីស តោ ហះកា សារ ប្រ្លឹះ អន់ តាដោះ យី អាញ វីស លើយ ញុន កា យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន។

៧

សារ វ៉ាវ៉ាច់ ឡឹង ចាបាប់

១ អី អុះ ទី អាញ កាតាប លូ អន់ដីស ឡាក់ អូ ចាបាប់ ប្រ្លឹះ ញ៉ា អន់ដីស អូ អូ អន់តត់ ប ជា ចាបាប់ ទី អំវាញ អីញ ដឹង ពីង ប៉ាណូស ឡាក់ អែ វីស?

២ កាប ប៉ាន់ដីប ជា ទី អង់កាន់ ម៉ោញ ដូរ អែ ទី ក្លោ ព្យយ ចាបាប់ អែ ត្រក់ អែ អន់ខូ ផះ វ៉ាងវ៉ាង ក្លោ អែ វីស ណោះ ហង ហះកា ជា ក្លោ អែ តោ កេ អែ កា វ៉ាវ៉ាច់ កេ ឡឹង ចាបាប់ អែ អន់ខូ លូ ក្លោ អែ ណោះ។

៣ ជា ក្លោ អែ អែ វីស ជា អែ ទី ក្លោ ម៉ោញ ណាវូ ពូ ចឹង ជា អែ វ៉ាលង កល់ ក្លោ ហះកា ជា ក្លោ អែ តោ យី អែ វ៉ាវ៉ាច់ ឡឹង ចាបាប់ ណោះ កេ ជា ទី ក្លោ ណាវូ ពូ កា អូ ជា អែ វ៉ាលង កល់ ក្លោ អុះ។

៤ អី អុះ ទី អន់ដីស កា និះទៅ ដេល យី អន់ដីស តោ វ៉ាវ៉ាច់ ឡឹង ចាបាប់ កេ ដេល យី អន់ដីស តោ អន់ខូ លូ យីស៊ូ គ្រិះ កេ ណោះ ឡាក់ អែ លូ ពី តាំងឡា ម៉ោញ ណាវូ យី អែ លូ យីស៊ូ គ្រិះ ឡាក់ វីស សីត គ្រឿ អន់ ពិន ប្រ្លឹក ងារ ដាក់ អន់ កា ប្រ្លឹះ បិកកាតយី។

៥ ផះ ពិន អែ គុន ប៉ាណូស បើ សៀ ពៃ ចាបាប់ ប៉ាញសុះ ពុត ពៀក អូ ដាក់ ម៉ះ ពិន ប្រ្រើ ប្រ្លឹក សារ អូ ដាក់ ម៉ាត់ ពិន ចឹង ត្រក់ តោ។

៦ ហះកា កិញអៀ អា ពិន ទី តោ វ៉ាវ៉ាច់ ឡឹង ចាបាប់ កេ យី វ៉ាវ៉ាច់ ឡឹង សារ ញ៉ា ឡាក់ វ៉ុប កាតត់ ពិន កេ គ្រឿ ចឹង ប្រ្លឹក ងារ កា ប្រ្លឹះ បិកកាតយី គុន ឡាបៀប ណាវូ ឡាក់ ពីះ ឡឹង ប៉ាដាត់ ប៉ាលីង ប្រ្លឹះ អូ ត្រក់ ប្រ្លឹក គុន ឡា បៀប សាន់ដាប ឡាក់ ពីះ ឡឹង ចាបាប់ ឡាក់ ពូ ច្រាត់ សត់ត្រា ណោះ អុះ។

សារ ចាបាប់ ប្រ្លឹក អន់ អន់ហ្គាល់ សារ យច

៧ ទីល នីណោះ ពិន ចឹង យីត នីតម៉? ញ៉ា ចាបាប់ ណោះ យី សារ យច ប? អូ ត្រក់ អុះ! ហះកា ជា អូ ទី ចា បាប់ អាញ អូ អូ អន់ហ្គាល់ សារ យច អុះ។ ជា ចាបាប់ អូ ទីប ជា «ដៃ ខ្លាម» យី អាញ អូ អូ កា ទី សារ ខ្លាម អុះ។

៨ ហះកា សារ យច អ្យក់ ចាបាប់ អា គ្រឿ ប៉ាងកើត គ្រីប សារ ខ្លាម កាណុង ឡុកោ អាញ។ ជា អូ ទី ចាបាប់ សារ យច កា អូ ទី ដេល។

៩ សើត ពៃ អាញ អែ កោប អូ ទី ចាបាប់ អុះ ប៉ាត់ ប៉ាងកើត ចាបាប់ សារ យច កា កើត ដេល ប្រ្លឹក អន់ អាញ តោ។

- ១០ អាញ បំបំ ជា ចាបាប់ ឡាក់ សាំរ៉ាប់ អន់ អាញ រ៉ុស ណោះ យី ប្រឹក្តី អន់ អាញ តើ
- ១១ ខង សារ យច អ្យក់ ចាបាប់ ប៉ាងលំ អាញ កេះណោះ ប្រឹក្តី អន់ អាញ តើ ញន កា ចាបាប់ អា ហង។
- ១២ ទីល នីណោះ ចាបាប់ ដាក់ ត្រង់ កាខាក់។
- ១៣ នីចមី សារ ដាក់ អា ប្រឹក្តី អន់ អាញ តើ ប? អូ អុះ យី សារ យច ឡាក់ ប្រឹក្តី អន់ អាញ តើ។ សារ យច អ្យក់ ចាបាប់ ឡាក់ ដាក់ ប្រឹក្តី អន់ អាញ តើ ណោះ ពិន អូ អន់តត់ ជា យី សារ យច តាទីច។ សារ យច កា កើត ហឹង អិក កាខាក់ ញន កា យរ ចាបាប់ ប្រឹក្តី អូ ដាក់ នីណោះ។
- ១៤ ពិន អូ អន់តត់ កេះ ជា ចាបាប់ ពិះ ឡឹង ប៉ាដាតិ ប៉ាលឹង ប្រឹក្តី កាប៉ាច់ អាញ ប្រឹក្តី គុន ប៉ាណូស ដោច យី មប ឡាកោ អន់ ប្រឹក្តី ទុច សារ យច
- ១៥ ខង អាញ អូ ហ្លង អុះ ឡឹង សារ ឡាក់ អាញ ប្រឹក្តី ណោះ។ សារ ញ៉ា ឡាក់ អាញ បិច ប្រឹក្តី អូ ទី ប្រឹក្តី កា ប៉ាច់ សារ ញ៉ា ឡាក់ អាញ អូ ណីស យី អាញ ប្រឹក្តី ឡុត។
- ១៦ ជា អាញ ប្រឹក្តី ដារ ញ៉ា ឡាក់ អាញ អូ បិច ប្រឹក្តី ណោះ អាញ ភម ជា ចាបាប់ ដាក់ ត្រង់ តាទីច។
- ១៧ ទីល នីណោះ អូ ត្រត់ អាញ អុះ ប្រឹក្តី ដារ អូ ដាក់ ណោះ យី សារ យច ឡាក់ អ្នែ ពឹង អាញ ប្រឹក្តី ណោះ។
- ១៨ អាញ អូ អន់តត់ ជា កាណុង ឡាកោ អាញ អូ ទី សារ ដាក់ អុះ ខង អាញ ឡាក់ ប៉ាណូស ដោច ខង អាញ ទី ពុត បិច ប្រឹក្តី ដាក់ ហះកា ប្រឹក្តី អូ កើត អុះ។
- ១៩ អាញ អូ ប្រឹក្តី សារ ដាក់ ឡាក់ អាញ បិច ប្រឹក្តី ណោះ អុះ ហះកា ប្រឹក្តី សារ អូ ដាក់ ឡាក់ អាញ អូ បិច ប្រឹក្តី។
- ២០ ជា អាញ ប្រឹក្តី សារ ញ៉ា ឡាក់ អាញ អូ បិច ប្រឹក្តី អូ ត្រត់ អាញ អុះ ប្រឹក្តី ណោះ យី សារ យច ឡាក់ អ្នែ ពឹង អាញ ហង ប្រឹក្តី ណោះ។
- ២១ ទីល នីណោះ អាញ បំបំ ទី សារ ម៉ោញ យី នីអៀះ ផះ អាញ បិច ប្រឹក្តី ដាក់ កា ទី សារ អូ ដាក់ អ្នែ អន់ខុ លូ អាញ លើយ។
- ២២ កាណុង ពុត អាញ ចាបាប់ ប្រឹក្តី បិកកាតយី ត្រត់ ពុត អាញ កាខាក់។
- ២៣ ហះកា អាញ អូ អន់តត់ ជា ទី សារ ម៉ោញ ណារ អ្នែ កាណុង ឡាកោ អាញ ឡាក់ ប៉ាតែក លូ ពុត យឹត ដាក់ ចំះ អាញ ទីប ប្រឹក្តី អន់ អាញ កេះ ទុច សារ យច ឡាក់ អ្នែ ពឹង អាញ។
- ២៤ អាញ ប៉ាណាប ខាក់ ទី ញី ចឹង តង តោះ ឡើយ អាញ អន់ រ៉ាវ៉ាច់ ឡឹង ឡាកោ ប៉ាងឡៃ អា ឡាក់ ប្រឹក្តី អន់ អាញ តើ?
- ២៥ ប៉ានេ ប្រឹក្តី បិកកាតយី អ៊ែ តង អាញ តាទីច ញន យីស៊ូ គ្រិះ ឡាក់ ពិ តាំងឡា ពិន។ សារ អា យី នីអៀ ពុត អាញ ប្រឹក្តី ពួយ ចាបាប់ ប្រឹក្តី ហះកា ឡាកោ ប៉ាងឡៃ អាញ ប្រឹក្តី ពួយ ចាបាប់ សារ យច។

៨

សារ អ្នែ កោប គុន ប៉ាដាតិ ប៉ាលឹង ប្រឹក្តី:

- ១ កិញអៀ អា ញី ម៉ុត អ្នែ អន់ខុ លូ យីស៊ូ គ្រិះ បក់ ណោះ អូ ទី ថុត អុះ
- ២ ខង អំរ៉ាញ អ៊ីញ ប៉ាដាតិ ប៉ាលឹង ប្រឹក្តី ឡាក់ អន់ អាញ រ៉ុស តង អាញ អន់ រ៉ាវ៉ាច់ ឡឹង សារ យច លូ សារ តើ កេះ ញន កា យីស៊ូ គ្រិះ។
- ៣ ចាបាប់ អូ អូ តង ពិន អុះ ខង ពិន អូ អូ ប្រឹក្តី ពួយ ហះកា ប្រឹក្តី បិកកាតយី ប្រឹក្តី កេះ ៗ យី អ៊ែ ប្រើ គន អ៊ែ ពិះ អន់ ទី ឡាកោ ប៉ាងឡៃ ឡាក់ កា ប៉ាណូស ឡាក់ ទី សារ យច ភៀ ថាំឡាយ សារ យច ពឹង ឡាកោ អ៊ែ ឡាក់ ប៉ាណូស។
- ៤ អ៊ែ ប្រឹក្តី នីអៀ ភៀ ប្រឹក្តី អន់ ពិន ដាក់ ត្រង់ យី អ៊ែ តើ ប៉ាតាង ពិន ត្រត់ ពួយ ចាបាប់ ប្រឹក្តី ប្រើ យី ពិន ឡាក់ អូ អ្នែ គុន ប៉ាណូស អូ សៀ ហះកា អ្នែ គុន ប៉ាដាតិ ប៉ាលឹង ប្រឹក្តី ឡុត
- ៥ ខង បក់ អ្នែ គុន ប៉ាណូស ពួយ យឹត ដឹង កា សារ ប៉ាណូស បិច ហះកា បក់ អ្នែ គុន ប៉ាដាតិ ប៉ាលឹង ប្រឹក្តី ពួយ យឹត ដឹង កា សារ ប៉ាដាតិ ប៉ាលឹង ប្រឹក្តី បិច។
- ៦ ជា យឹត គុន ប៉ាណូស ចឹង ប្រឹក្តី អន់ ទី សារ តើ ហះកា សារ យឹត គុន ប៉ាដាតិ ប៉ាលឹង ប្រឹក្តី ប្រឹក្តី អន់ ទី អាញ រ៉ុស លូ សារ សាណាក សារ៉ាក់
- ៧ ខង បក់ យឹត គុន ប៉ាណូស បក់ ណោះ ប៉ាសាំង លូ ប្រឹក្តី បិកកាតយី ខង អ៊ែ អូ ចៃ ប្រឹក្តី ពួយ ចាបាប់ ប្រឹក្តី អុះ យី អ៊ែ អូ អូ ប្រឹក្តី ពួយ ដេល។
- ៨ ទី មុត បក់ អ្នែ គុន ប៉ាណូស អូ អូ ប្រឹក្តី អន់ ត្រត់ ពុត ប្រឹក្តី បិកកាតយី អុះ។

៩ បារកា ជា ប៉ាងាត ប៉ាលីង ប្រៀះ អ្នក កាណាង អន់ដីស ណោះ អន់ដីស អ្នក អ្នក គុន ប៉ាណូស កេះ ឃី អន់ដីស អ្នក គុន ប៉ាងាត ប៉ាលីង ប្រៀះ ហង បារកា ញើ អ្នក ទី ប៉ាងាត ប៉ាលីង យីស្វី គ្រិះ បក់ ណោះ អ្នក គ្រង់ ប៉ាសុន អើ អុះ។

១០ ជា យីស្វី គ្រិះ អ្នក ពីង អន់ដីស យីះ ឡាកោ អន់ដីស តោ ញាន កា សារ យច កាតាម កា ប៉ាងាត ប៉ាលីង ប្រៀះ អ្នក អន់ អាញ រីស កា អន់ដីស ដេល ញាន កា ប្រៀះ បិកកាតយ ប្រ័ត អន់ អន់ដីស ដាក់ គ្រង់។

១១ ជា ប៉ាងាត ប៉ាលីង ប្រៀះ បិកកាតយ ឡាក់ តាក់ អង់រីស សីត យីស្វី អ្នក កាណាង អន់ដីស តាទីច ប្រៀះ ឡាក់ តាក់ អង់រីស សីត យីស្វី គ្រិះ ណោះ អើ កា ចឹង ប្រ័ត អន់ ឡាកោ អន់ដីស ឡាក់ អ្នក តោ អា ទី អាញ រីស ដេល ញាន កា ប៉ាងាត ប៉ាលីង ប្រៀះ ឡាក់ អ្នក កាណាង អន់ដីស ណោះ ហង។

១២ អី អុះ មី ខ អា ហង បះ ពិន ទូម សារ ម៉ោញ បារកា អ្នក គ្រង់ ទូម គុន ប៉ាណូស អុះ ទីល នីណោះ ដៃ អ្នក ព្យយ ឡាបៀប គុន ប៉ាណូស ដៃ។

១៣ ជា អន់ដីស អ្នក គុន ឡាបៀប ប៉ាណូស អន់ដីស ចឹង គ្រង់ តោ តាទីច ហង។ បារកា ជា អន់ដីស ម៉ឹង ប៉ាងាត ប៉ាលីង ប្រៀះ តោ តាក់ អង់ហ្វីង ឡាបៀប អ្នក គុន ប៉ាណូស ណោះ អន់ដីស ចឹង ទី អាញ រីស

១៤ ខង ទី មូត បក់ ប៉ាងាត ប៉ាលីង ប្រៀះ បិកកាតយ ប៉ាណាំ ឃី មូត ទីណោះ ហង ឡាក់ គុន ប្រៀះ បិកកាតយ។

១៥ អន់ដីស ទី ប៉ាងាត ប៉ាលីង ប្រៀះ អា អ្នក គ្រង់ ប្រ័ត អន់ កា អន់ដីស កេះ ទុច លូ ប្រ័ត អន់ កា អន់ដីស អ្សត ណាវ អុះ ឃី អន់ដីស ទី ប៉ាងាត ប៉ាលីង ប្រៀះ ឡាក់ ប្រ័ត អន់ កា អន់ដីស កេះ គុន ប្រៀះ បិកកាតយ។ ញាន កា ប៉ាងាត ប៉ាលីង អា ហង បះ ពិន អើ ប្រៀះ ជា «អី ពី»។

១៦ ប៉ាងាត ប៉ាលីង ប្រៀះ រ៉ះ អន់ខូ លូ ប៉ាងាត ប៉ាលីង ពិន ជា ពិន ឡាក់ គុន ប្រៀះ បិកកាតយ តាទីច។

១៧ ជា ពិន គុន ប្រៀះ តាទីច ពិន ចឹង ទី ប៉ាដក់ ប៉ាដៀ តាទីច ឡុត ឃី ប៉ាដក់ ប៉ាដៀ ឡីង ប្រៀះ បិកកាតយ ឡាក់ ពិន ទី អន់ខូ លូ យីស្វី គ្រិះ។ ជា ពិន ទី សារ ឡាប្រាក អន់ខូ លូ អើ ពិន កា ចឹង ទី សារ ដាក់ កេង ខាក់ អន់ខូ លូ អើ ដេល។

សារ ដាក់ ឡាក់ ប្រៀះ ចឹង អន់ ប៉ាក់ យ៉ាង តោ

១៨ អាញ ឃីត ជា ទី សារ ឡាប្រាក ពីង រ៉ាងហាវ អា អ្នក ប៉ាកាក់ លូ សារ ដាក់ ឡាក់ ប្រៀះ ចឹង តាំបាង អន់ ពិន បំបំ ប៉ាក់ យ៉ាង តោ ឡើ អុះ

១៩ ខង កាណាត ញ៉ា ឡាក់ ប្រៀះ ទី ប៉ាងកើត ផះ អ្នក ក្បាក់ ហៃ ប្រៀះ បិកកាតយ ចឹង តាំបាង គុន អើ ទីណោះ

២០ ខង កាណាត ទីណោះ កេះ អ្នក ទី ខា បារកា អ្នក គ្រង់ អើ ទៅ អុះ ប្រ័ត ណោះ ឃី ប្រៀះ បិកកាតយ ប្រ័ត នី ណោះ។ បារកា ប្រៀះ ប្រ័ត អន់ កាណាត អើ ប៉ាងកើត ទីណោះ ម៉ឹង ជា

២១ ប្រៀះ ចឹង ប្រ័ត អន់ អើ រ៉ាវ៉ាត់ អ្នក អន់ អោម ហ្លួច ភ្នើ អន់ ទី សារ ដាក់ អន់ខូ លូ គុន ប្រៀះ បិកកាតយ

២២ ខង ពិន អ្នក អន់តត កេះ ទី កាណាត ប្រៀះ ប៉ាងកើត ផះ អង់ហ្សាង តាំងអីះ ទីប អីត ប៉ាណាប ទីល រំប ដាវ អា ឡាក់ កា អង់កាន់ ផះ អ្នក ហាអុញ។

២៣ អ្នក គ្រង់ ដឹង កាណាត ទីណោះ អុះ យីះ ពិន ឡាក់ ប្រៀះ អន់ ប៉ាងាត ប៉ាលីង អើ កេះ ភ្នើ អន់ ពិន អ្នក អន់តត ជា ចឹង ទី សារ ដាក់ ផែម ណាវ ពិន កា តាំងអីះ កាណាង ពុត ទីប អ្នក ក្បាក់ ប្រៀះ បិកកាតយ ប្រ័ត អន់ ពិន កេះ គុន អើ ទីប អន់ ឡាកោ ណាវ កា ពិន ដេល។

២៤ ផះ ប្រៀះ តង់ ពិន ពៃ ពិន ម៉ឹង ជា ចឹង ទី សារ ទីណោះ។ បារកា ជា ពិន បំបំ កាណាត ញ៉ា ឡាក់ ពិន ម៉ឹង ជា ចឹង ទី ហង ណោះ ពូ អ្នក ជា សារ ម៉ឹង អុះ ខង ពិន ហៃ បំបំ កេះ ចឹង ម៉ឹង កា ញ៉ា ណាវ។

២៥ បារកា ជា ពិន ម៉ឹង ជា ចឹង ទី កាណាត ញ៉ា ឡាក់ បើ បំបំ ណោះ ពិន ចឹង ខំ អ្នក ក្បាក់ ទីប ពុត អត សារ ញ៉ា។

២៦ ប៉ាងាត ប៉ាលីង ប្រៀះ កា ចឹង តង់ ពិន ឡាក់ អ្នក ទី សាដុំ អា ដេល។ ពិន អ្នក អ្នក ចឹង ម៉ន់ កាប នីចម ភ្នើ អន់ គ្រង់ ណោះ អុះ បារកា ប៉ាងាត ប៉ាលីង ប្រៀះ អើ តាំងឡា ឡោម តាង ពិន លូ តាំងអីះ ឡាក់ អ្នក ទី ញើ ចឹង អ្នក រ៉ះ អុះ។

២៧ កាប៉ាច់ ប្រៀះ បិកកាតយ ឡាក់ អ្នក ហ្លួង ឡីង ពុត ប៉ាណូស ប្រៀះ អ្នក ឡីង ខំ ឃីត ម៉ះ ប៉ាងាត ប៉ាលីង អើ ខង ប៉ាងាត ប៉ាលីង អើ ឡោម ប៉ាតាង ប៉ាសុន អើ គ្រង់ លូ ពុត អើ ដេល។

២៨ ពិន កា អ្នក អន់តត ជា ប្រៀះ បិកកាតយ ប្រ័ត អន់ គ្រីប សារ កើត ដាក់ កា មូត បក់ ប៉ុច ចៃ កា អើ ឃី មូត បក់ អើ អ្សត ប្រ័ត ប៉ាសុន អើ គ្រង់ ព្យយ ផិនកាន់ ម៉ះ អើ

២៩ ខង ទិ បក់ ប្រ្រឹះ ទី រឿស * ណោះ អើ ទ្រៀម អន់ខែ ឡើង អន់ទ្រួល កេះ ភៀ អន់ អន់ខែ កេះ ឡាក់ កា គន អើ ដេល ម៉ាក់ គន អើ ចឹង ប្រឹក់ ម៉ី ពូ កាណាង កាំឡាំង អុះ ម៉ី អៀង ដូរ។

៣០ ទិ បក់ ប្រ្រឹះ ទី ទ្រៀម ឡើង អន់ទ្រួល ណោះ អើ កា អ្យក់ មូត ណោះ ប្រឹក់ ប៉ាសុន អើ បក់ អើ អ្យក់ ណោះ អើ កា ប្រឹក់ អន់ អន់ខែ ដាក់ ត្រង់ ហះ ម៉ាក់ អើ បក់ អើ ប្រឹក់ អន់ ដាក់ ត្រង់ ណោះ អើ កា ចឹង អន់ អន់ខែ ទី សារ ដាក់ កេង ខាក់ ដេល។

៣១ ទិល នីណោះ ពិន ត្រក់ យឹត នីចម៍ ឡើង សារ ទិ អា ? ផា ប្រ្រឹះ បិកកាតយ៍ អើ អ្នែ តែង ពិន កេះ ទី ពៀ ចឹង អ្ន ប៉ាសាំង លូ ពិន ? អ្ន ទី ពៀ អុះ។

៣២ អើ អ្ន គម គន អើ អុះ យី អើ មប គន អើ សាំរ៉ាប់ កា ពិន ទិខ្ល ទីល នីណោះ ចាបះ កា អើ ចឹង អន់ កាណាក់ ញ៉ា ទិណោះ កា ពិន អន់ខ្ល លូ គន អើ ដេល។

៣៣ ពៀ ចឹង អ្ន ប្រាម ពិន ឡាក់ ប្រ្រឹះ រឿស ? អ្ន ទី ពៀ អុះ ខង អើ ប្រឹក់ អន់ ពិន ដាក់ ត្រង់ ហះ ម៉ាក់ អើ កេះ។

៣៤ ពៀ ចឹង អ្ន ចែត ថូត ពិន ? អ្ន ទី ពៀ អុះ ខង យីស៊ូ គ្រិះ តៅ តាង ពិន លូ រឿស សឹត ណាវ អើ អ្នែ ពឹង ចារ អំ រ៉ាញ អីញ តែង សាម៉ា ប្រ្រឹះ បិកកាតយ៍ ទីប ឡោម ប៉ាតាង ពិន ដេល។

៣៥ ទី សារ ញ៉ា ចឹង អ្ន ប៉ាកុលះ ពិន អន់ ឡាច់ ឡើង ពុត បិច ចៃ ម៉ះ យីស៊ូ គ្រិះ ? សារ ឡាចាក ថុក ញ៉ាក់ ប ? សារ ពូ ប្រឹក់ ចាប ប ? លើ សារ ឡាច្យុត ឡាក់ រ៉ាញ លូ សារ តាបាយ កាសត់ ប ? សារ ខូច ខាច លូ សារ ពូ ប៉ាន់តៅ ប ?

៣៦ ឡាក់ កា សារ ពូ ទី ប្រាត់ រះ ផា :

ញន កា អីស ហង បះ ពូ ណាំង ប៉ាន់តៅ ញិន រប់ អំលី រប់ ដាច ពូ ហៃ ញិន ឡាក់ កា ចៀម សាំរ៉ាប់ កា ពូ អ្យក់ ប៉ាន់តៅ។ †

៣៧ ហះកា កាណាង សារ ទិ អា ទី ទ្រង ពិន កាខាក់ កេះ ញន កា ប្រ្រឹះ បិកកាតយ៍ ឡាក់ បិច កា ពិន។

៣៨ អាញ សៀ កាខាក់ ផា អ្ន ទី សារ ញ៉ា ចឹង អ្ន ប៉ាកុលះ ពិន អន់ ឡាច់ ឡើង សារ បិច ចៃ ម៉ះ ប្រ្រឹះ យ្រះ សារ តៅ លើ រឿស កាតាម មូត បិយ ប្រ្រឹះ កាតាម ប្រ្រឹះ បឹត កាតាម សារ ពឹង រ៉ាំងហារ អា លើ រ៉ាំងហារ អន់តឹត កា តាម លើ កាណាក់ ឡាក់ អំរ៉ាញ អីញ កេង ខាក់ កាតាម

៣៩ យ្រះ កាណាក់ អ្នែ ពឹង ប្លែង លើ អ្នែ ប៉ាក់ តេះ កាតាម លើ កាណាក់ អន់ទៀត ឡាក់ ប្រ្រឹះ ទី ប៉ាំងកើត កា តាម កា អ្ន អ្ន ប៉ាកុលះ ពិន អន់ ឡាច់ ឡើង សារ បិច ចៃ ម៉ះ ប្រ្រឹះ បិកកាតយ៍ ឡាក់ អើ តាំបាង ពឹង យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន ណោះ អុះ។

៩

សារ ប្រ្រឹះ រឿស សុនសាត អ៊ីស្រាអែល

១ អាញ រះ សារ តាទីច យីស៊ូ គ្រិះ ប្រឹក់ ផាញ៉ាន អាញ អ្ន តាំពូង អុះ។ ពុត អាញ អន់ខ្ល លូ ប៉ាងតាំ ប៉ាលឹង ប្រ្រឹះ ដាក់ កាខាក់ កា ប្រឹក់ ផាញ៉ាន ដេល

២ យី អាញ ទី សារ អុក ពុត ពៀក កាខាក់ លូ ទី សារ ឡាចាក កាណាង ពុត លើយ ញន កា សុនសាត អ៊ីស្រាអែល។

៣ អាញ បិច កា អន់ខែ ដាក់ ត្រក់ លូ ប្រ្រឹះ ផា អ្ន ទី។ អាញ ចឹង គម អន់ ប្រ្រឹះ ប៉ាស្យាប ឡាកោ អាញ អន់ ឡាច់ ឡើង យីស៊ូ គ្រិះ ប៉ាតាង អុះ ម៉ី ផ្លង រ៉ាប់ សុនសាត អាញ

៤ យី សុនសាត អ៊ីស្រាអែល។ អន់ខែ ឡាក់ ប្រ្រឹះ បិកកាតយ៍ ផា គន អើ លូ តាំបាង សារ តាតារ ក្លាក់ កា អន់ខែ លូ ប្រឹក់ សារ សាញ៉ា រែវ ពុត លូ អន់ខែ។ ប្រ្រឹះ កា អន់ ចាបាប លូ ឡាបៀប សាំប្រ្រឹះ ប៉ានេ អើ លូ សារ សាញ៉ា អន់ទៀត កា អន់ខែ។

៥ ទីប អន់ខែ ទី មូត រឹត ឡាក់ កេង ខាក់ យីស៊ូ បក់ ប្រ្រឹះ រឿស អន់ ប្រឹក់ សាដាច់ កា កើត ប៉ាណូស យី ឡាច់ ឡើង សុនសាត អន់ខែ ដេល យី អើ ហង ឡាក់ ប្រ្រឹះ តីស ឡើង កាណាក់ ញ៉ា ទិណោះ ពិន ត្រក់ ប៉ានេ អើ លើយ អា មែន។

៦ ហះកា អ្ន ត្រក់ ទី ណី ផា ប៉ានីរ ប្រ្រឹះ សាញ៉ា អ្ន ទី ខា ណោះ អុះ ខង ទិ បក់ កើត ឡើង ផ្លង រ៉ាប់ អ៊ីស្រាអែល អ្ន ត្រក់ សុត កា ប៉ាសុន ប្រ្រឹះ អុះ។

* ៨:២៩ ៨:២៩ រឿស ពិន ព្រៃ នីអៀ កា ត្រក់ ដេលះ អន់ហ្គាល់ ឡើង អន់ទ្រួល ។ † ៨:៣៦ ៨:៣៦ សារ អា ឡាច់ ឡើង ផាប អញសើ ប៉ានេ ប្រ្រឹះ (ទំនុក/តម្លើង) ៨:២២។

៧ ទី បក់ កើត ឡើង ផ្ទៃ រ៉ាថ រត់ អាប្រាហាំ កា អូ ត្រង់ ស៊ុត កា គន សោ រត់ អាប្រាហាំ តាទីច ដេល ខង ប្រ្លឹះ រ៉ះ កា អាប្រាហាំ ជា «ដឹង គន សោ អ៊ីសាក់ ណោះ ហង ឡាក់ ផ្ទៃ រ៉ាថ អ៊ីស» * ។

៨ អូ ត្រង់ គន សោ អាប្រាហាំ ទិណោះ ឡាក់ គន ប្រ្លឹះ បិកកាតយ៍ អុះ ទី ដឹង គន សោ ឡាក់ កើត ញន ប៉ានីរ ប្រ្លឹះ សាញ៉ា ណោះ ហង ឡាក់ គន អើ តាទីច

៩ ខង ប្រ្លឹះ បិកកាតយ៍ រ៉ះ សាញ៉ា ជា «សាណា អន់តីត អាញ ចឹង ពីរ ប៉ាក់ អា ណា កាណុង ខៃ អា ទៅ ហង សា រ៉ា ចឹង ទី គន កាម៉ាក់ ម៉ោញ» † ។

១០ អូ ត្រង់ ដឹង ណោះ អុះ ផះ យ៉ាក់ វេបិក គៀម លូ កាម៉ាក់ ម៉ោញ ដួរ ឡាក់ ត្នោ អើ ទៅ យី រត់ អ៊ីសាក់ ឡាក់ រត់ ពិន ទិឌូ អើ ទី គន ម៉ាក់ ប្លាន់ កាណុង រ៉ាថ ។

១១-១២ ប្រ្លឹះ បិកកាតយ៍ ទី ផិនកាន រឺស ប៉ាណូស អើ អូ យីត ឡើង ង៉ាវ ពូ ប្រតី អុះ យី រឺស តាម ពុត អើ បិច ។ ទីល នីណោះ ផះ គន ទិ ញៀរ អៃ កាណុង រ៉ាថ បើ តាន់ ប្រតី ដាក់ លើ អ៊ីក អុះ ប្រ្លឹះ កាកាប លូ វេបិក ជា «មី ចឹង ប្រតី ទុច អុះ» ‡ ភ្លើ អន់ ត្រង់ លូ ផិនកាន អើ ណោះ

១៣ ឡាក់ កា សារ ទី ប្រាត់ រ៉ះ ជា «អាញ បិច កា យ៉ាកុប ហះ កា អូ ណីស កា អេសាវ» § ។

១៤ ទីល នីណោះ ពិន ត្រង់ យីត នីចម៍ ? ញ៉ា ប្រ្លឹះ បិកកាតយ៍ អូ ត្រង់ ប ? អូ អុះ !

១៥ ខង អើ រ៉ះ កា រត់ ម៉ូសេ ជា «អាញ ចឹង ដាក់ ពុត កា បក់ ចំ ឡាក់ អាញ បិច ដាក់ ពុត អាញ កា ចឹង តាប៉ាប តាប៉ុន កា បក់ ចំ ឡាក់ អាញ បិច តាប៉ាប តាប៉ុន ដេល» * ។

១៦ ទីល នីណោះ ប្រ្លឹះ រឺស ពូ អូ ត្រង់ តាម ពុត ពូ បិច លើ សារ ខំ ប្រតី ដាក់ ម៉ះ ប៉ាណូស ណោះ អុះ យី ស៊ុត កា ប្រ្លឹះ បិកកាតយ៍ ឡាក់ ទី ពុត តាប៉ាប តាប៉ុន

១៧ ខង កាណុង ផាប ប៉ានីរ ប្រ្លឹះ ប្រ្លឹះ បិកកាតយ៍ រ៉ះ កា សាដាច អ៊ីស៊ីប ជា «អាញ ប្រើ អ៊ីស ប្រតី សាដាច ភ្លើ ចឹង តាំបាង សារ អំរ៉ាញ អីញ ម៉ះ អាញ ប៉ាសាំង លូ អ៊ីស ម៉ាក់ ពូ ចឹង រ៉ះ សិច អាញ លោ លែង ប៉ាញ ទីប អង់កក់ តើ» † ។

១៨ ទីល នីណោះ ជា ប្រ្លឹះ ដាក់ កា ញ៉ា កាតាម យី ស៊ុត កា ពុត អើ ទៅ ជា អើ ប្រតី អន់ កា បក់ ញ៉ា កាដ កល់ កាតាម ស៊ុត កា ពុត អើ ទៅ ដេល ។

១៩ យី អើ អន់ ដីស ចឹង អំបញ្ច អាញ ជា «ទីល នីណោះ ញ៉ា ត្រង់ ប្រ្លឹះ ប៉ាំង អាល ពិន ណា ? ទី ញ៉ា ចឹង អូ ប៉ា សាំង លូ ពុត អើ ?»

២០ អី ប៉ាណូស អន់ ដីស កេង ឡើង ពូ ប បះ ខិន ប៉ាតែក លូ ប្រ្លឹះ បិកកាតយ៍ នីអៀ ? ញ៉ា តេះ កាអិល អូ ដេល ប កាប កា បក់ ម៉ាន អើ ជា «ញ៉ា ត្រង់ អ៊ីស ម៉ាន អាញ អន់ ទី ត្រង់ នៃរ អា ?»

២១ ញ៉ា រ៉ាតីយ ម៉ាន អើ អូ អូ អ្នក តេះ កាអិល ណោះ ទៅ ប្រតី តាម ពុត អើ បិច ណោះ ប ? អើ ម៉ាន ប្រតី កាណា គី គីត ខា អន់ ជា លូ ប្រតី កាណាគី អូ សូរ គីត អន់ ជា ។

២២ នីអៀ ហង ប្រ្លឹះ បិកកាតយ៍ បិច តាំបាង សារ អើ អ៊ីក លូ តាំបាង អន់ ពូ បប័ សារ អំរ៉ាញ អីញ ម៉ះ អើ ។ ហះ កា អើ អត់ សាំរ៉ាញ ខាក់ កា មូត បក់ អើ ត្រង់ អ៊ីក លូ អើ ចឹង ត្រង់ ប៉ាន់ តោ ណោះ ។

២៣ ប្រ្លឹះ ប្រតី នីអៀ ភ្លើ បិច តាំបាង សារ តាតារ ក្លាក់ ឡាក់ ដាក់ ខាក់ ម៉ះ អើ កា មូត បក់ អើ តាប៉ាប តាប៉ុន យី មូត បក់ អើ ទី ទ្រៀម ឡើង អន់ ទ្រួល អន់ ទី សារ ដាក់

២៤ យី ពិន ទិឌូ ឡាក់ ប្រ្លឹះ អ្នក ប្រតី ប៉ាសុន អើ អូ ត្រង់ ដឹង មូត សុន សាត អ៊ីស្រាអែល អុះ យី ទីប មូត សុន សាត អន់ ទៀត ដេល

២៥ ឡាក់ កា ទី ប្រាត់ រ៉ះ កាណុង ផាប រ៉ាតីយ ប្រ្លឹះ សិច ហូសេ ផោះ

«ពូ ឡាក់ អូ ត្រង់ ប៉ាសុន អាញ
អាញ ចឹង ជា ប៉ាសុន អាញ ឡុត
កាប៉ាច សុនសាត ឡាក់ អាញ អូ បិច
អាញ ចឹង ជា សុនសាត ឡាក់ អាញ បិច ចៃ ដេល ។ †

២៦ ហះ ចារ ចំ ឡាក់ អាញ ជា អន់ ដីស អូ ត្រង់ ប៉ាសុន អាញ អុះ
ហះ ចារ ណោះ ហង ពូ ចឹង អើ អន់ ដីស ជា

* ៩:៧ ៩:៧ សារ អា ឡាក់ ឡើង កាណេត អង់កក់ តេះ (លោកុប្បត្តិ) ២១:១២ ។ † ៩:៩ ៩:៩ សារ អា ឡាក់ ឡើង កាណេត អង់កក់ តេះ (លោកុប្បត្តិ) ១៨:១០ ។ ‡ ៩:១១-១២ ៩:១១-១២ បំរែ ហៃ កាណេត អង់កក់ តេះ (លោកុប្បត្តិ) ២៥:២១-២៣ ។ § ៩:១៣ ៩:១៣ សារ អា ឡាក់ ឡើង ម៉ាឡាក់ ១:២-៣ ។ * ៩:១៥ ៩:១៥ សារ អា ឡាក់ ឡើង សារ ឡាក់ (និក្ខមន៍) ៣៣:១៩ ។ † ៩:១៧ ៩:១៧ សារ អា ឡាក់ ឡើង សារ ឡាក់ (និក្ខមន៍) ៩:១៦ ។ ‡ ៩:២៥ ៩:២៥ សារ អា ឡាក់ ឡើង ហូសេ ២:២៣ ។

គន ប្រ្រឹះ បិកកាតយ័ ឡាក់ ទី អាញ រ៉ុស»^៩។

២៧ កាប៉ាច់ រ៉ាគីយ ប្រ្រឹះ សិច អេសាយ អើ រ៉ះ ឡើង សារ អ៊ីស្រាអែល ជា «យ្រឹះ សុនសាត អ៊ីស្រាអែល ទី ចំលួន រៀង ឡាក់ កា តេះ ឡាពុក ហះ ហាង សាឡឹត សាឡាយ កាតាម ហះកា ប្រ្រឹះ ចឹង តង ដឹង ចំលួន បើត ដួរ ដោច ២៨ ខង ប្រ្រឹះ ចឹង តាត់សិន សារ ប៉ាណូស ទីខ្ច ពីង អងកក់ តេះ ស្រីស១ ឡូត»^{*។}

២៩ ឡាក់ កា រី អេសាយ ទី រ៉ះ ឡើង អន់ទ្រួល កេះ ផោះ

«ផា ប្រ្រឹះ តេះ ប្រ្រឹះ ប្លែង អូ គម គន សោ ពិន អន់ អ្នែ សល់ អន់ដា ណោះ ពិន កា ចឹង តើ ទី ឡាក់ កា មូត មៀង សូដ៏ លូ មូត មៀង កូម៉ូរ៉ា ដេល»[†]។

៣០ ទីល នីណោះ ពិន ចឹង ផា នីចម កា សុនសាត អន់ទៀត? អន់ខែ អូ ខំ ប្រឹក សារ ដាក់ ត្រង់ ហះកា ប្រ្រឹះ ផា អន់ខែ ដាក់ ត្រង់ ញន កា អន់ខែ សៀ អើ។

៣១ កាប៉ាច់ សុនសាត អ៊ីស្រាអែល ខំ ប្រឹក ពួយ ចាបាប់ ភៀ ចឹង កើត ដាក់ ត្រង់ ហះកា ប្រ្រឹះ អូ ផា អន់ខែ ដាក់ ត្រង់ អុះ។

៣២ ខ ញ៉ា បះ នីអៀ? យី ញន កា ពូ ម្លឹង ង៉ារ ឡាក់ ប្រឹក ពួយ ចាបាប់ អូ ម្លឹង យីស៊ី អុះ។ យីស៊ី ញ៉ា ឡាក់ កា អំហ្គោ ឡាក់ ប្រឹក អន់ កា អន់ខែ សាលីម បក់

៣៣ ឡាក់ កា ទី ច្រាត់ រ៉ះ ផោះ

«ហៃ អាញ ចែត អំហ្គោ ម៉ៅញ ពីង មៀង ស៊ីយ៉ួន ឡាក់ អំហ្គោ ពូ ចឹង សាលីម ប្រឹក អន់ ពូ បក់ ហះកា ញ៉ា សៀ អើ អា បក់ ណោះ ចឹង អូ អូ ឡាកោ អុះ»^៩។

១០

១ អី អុះ មី អាញ បិច កា សុនសាត អ៊ីស្រាអែល អន់ ទី ប្រ្រឹះ តង ដេល ណោះ ហង បះ អាញ មន់ ឡោម ប្រ្រឹះ បិកកាតយ័ សារីប កា អន់ខែ។

២ អាញ ប្រឹក ជាញាន ផា អន់ខែ ខំ ខាក់ ប្រឹក ង៉ារ កា ប្រ្រឹះ បិកកាតយ័ ហះកា អន់ខែ ប្រឹក ទីប អូ ហ្លង់

៣ យី អន់ខែ អូ ហ្លង់ ឡើង ឡាបៀប ប្រ្រឹះ បិកកាតយ័ ប្រឹក អន់ ប៉ាណូស ដាក់ ត្រង់ យី អន់ខែ ខំ ឡាកោ អន់ខែ ទៅ ប្រឹក អន់ ដាក់ ត្រង់ អូ ចៃ កា ឡាបៀប ឡាក់ ប្រ្រឹះ បិកកាតយ័ ប្រឹក អន់ ប៉ាណូស ដាក់ ត្រង់ អា អុះ។

៤ យីស៊ី ត្រិះ តាត់ អងកេះ ត្រឹប ង៉ារ ពីង ចាបាប់ ភៀ ប្រឹក អន់ ប៉ាណូស បក់ សៀ ទីខ្ច ដាក់ ត្រង់ ហះ ម៉ាត់ ប្រ្រឹះ។

សារ ប្រ្រឹះ ចឹង តង ពូ ត្រឹប សុនសាត

៥ រីត ម៉ូសេ ច្រាត់ រ៉ះ ឡើង សារ ដាក់ ត្រង់ ឡាក់ ឡាច់ ឡើង ចាបាប់ ផា «ញ៉ា ប្រឹក ពួយ សារ ឡាក់ ទី ច្រាត់ កាណុង ចាបាប់ បក់ ណោះ ចឹង ទី អាញ រ៉ុស ញន កា អើ ប្រឹក ពួយ ណោះ ហង»^{*។}

៦ ហះកា កាណុង ផាប ប៉ានីរ ប្រ្រឹះ ទី ច្រាត់ រ៉ះ ឡើង សារ ដាក់ ត្រង់ ឡាក់ កើត ទី ញន កា សារ សៀ នីអៀ «អន់ ដីស ដៃ យឹត កាណុង ពុត ផា «ញ៉ា ចឹង ហារ ពីង ប្លែង?» (ភៀ អ្យក់ សាដាច់ ប្រ្រឹះ រើស ដី ប៉ាត់ តេះ)

៧ «ញ៉ា ចឹង ដីរ កាណុង ស្រុក ប៉ាទ្រូ?» (ភៀ អ្យក់ ហារ សាដាច់ ណោះ ឡើង ចារ ប៉ាណូស តើ)»[†]។

៨ ហះកា កាណុង ផាប ប៉ានីរ ប្រ្រឹះ ទី រ៉ះ ផា នីចម? យី ទី រ៉ះ ផា «ប៉ានីរ ប្រ្រឹះ អ្នែ ហះ សានែង អន់ដីស យី អ្នែ ពីង ពីរ អន់ដីស លូ អ្នែ កាណុង ពុត អន់ដីស ដេល»[†]។ ប៉ានីរ ប្រ្រឹះ អា ហង កាប ឡើង សារ សៀ អើ ឡាក់ ញីន រ៉ះ អា។

៩ ផា ពីរ អន់ដីស រ៉ះ ផា យីស៊ី ឡាក់ ពី តាំងឡា តាទីច លូ ពុត អន់ដីស សៀ ផា ប្រ្រឹះ បិកកាតយ័ តាត់ អងរ៉ុស សឹត អើ តាទីច ណោះ អន់ដីស ចឹង ទី ប្រ្រឹះ តង តាទីច ហង

១០ ខង ប្រ្រឹះ ផា ពិន ដាក់ ត្រង់ ញន កា ពុត ពិន សៀ ប្រ្រឹះ ចឹង តង ពិន ញន កា ពីរ ពិន រ៉ះ កា ពូ

§ ៩:២៦ ៩:២៦ សារ អា ឡាច់ ឡើង ហូសេ ២:១។ * ៩:២៨ ៩:២៧-២៨ បំរែ ហៃ អេសាយ ១០:២២-២៣។ † ៩:២៩ ៩:២៩ មៀង សូដ៏ លូ មៀង កូម៉ូរ៉ា យី មៀង ញ៉ា សេត ពៃ ពូ ប្រឹក អូ ដាក់ មៀង ណោះ ប្រ្រឹះ បិកកាតយ័ ចែត ថា ឡាយ មៀង ទី ថ្មី។ បំរែ ហៃ កាណោត អងកក់ តេះ (លោកយុត្តិ) ១៩:១-២៨។ † ៩:២៩ ៩:២៩ សារ អា ឡាច់ ឡើង អេសាយ ១:៩។ § ៩:៣៣ ៩:៣៣ បំរែ ហៃ អេសាយ ៨:១៤; ២៨:១៦។ * ១០:៥ ១០:៥ សារ អា ឡាច់ ឡើង ចាបាប់ មូត លេវី (លេវីនីយ) ១៨:៥។ † ១០:៨ ១០:៦ បំរែ ហៃ សារ អន់ ចាបាប់ លឹក ទី ញ៉ា (ចោទិយ/កថា) ៣០:១១-១៤។

- ១១ ខង កាណុង ជាប់ ប៉ានីរ ប្រ្នះ ទី រ៉ះ ជា «ព្រឺ សៀ អើ ម្នត ទិណោះ ចឹង អូ អូ ឡាកោ អុះ»។
 - ១២ ទីល នីណោះ សុនសាត អ៊ីស្រាអែល លូ សុនសាត អន់ទៀត អូ យច ក្នុប សោប ហះ ចំ អុះ អន់ខែ ទិដ្ឋ ទី ប្រ្នះ តាំងឡា ដឹង ម៉ោញ ឡាក់ ទី ពុត ដាក់ កា បក់ ម៉ន់ ឡោម អើ អើ
 - ១៣ ខង «ព្រឺ ម៉ន់ ឡោម អើ ប្រ្នះ តាំងឡា បក់ ណោះ ចឹង ទី ប្រ្នះ តង់»។
 - ១៤ នីចម ពូ ចឹង អូ ម៉ន់ ឡោម អើ ប្រ្នះ ជា ពូ អូ សៀ? នីចម ពូ ចឹង អូ សៀ ជា ពូ អូ យើយ កាតាំង ប៉ានីរ ប្រ្នះ? នីចម ពូ ចឹង អូ កាតាំង ជា អូ ទី ព្រឺ រ៉ះ?
 - ១៥ នីចម ពូ ចឹង អូ ចាក រ៉ះ ជា អូ ទី ព្រឺ ប្រើ អន់ខែ ឡា? ឡាក់ កា ទី ប្រាក់ រ៉ះ ជា «ហៃ ពូ ចាក រ៉ះ សារ ដាក់ តោ ដាក់ ខាក់ អុះ!»*
 - ១៦ ហះ កា អូ ត្រត់ ប៉ាណូស ទិដ្ឋ ខែ សាំយ៉ាំង ពូយ សារ ដាក់ អា អុះ ឡាក់ កា រតី អេសាយ កាប ជា «អី ប្រ្នះ បិ កកាតយ ព្រឺ សៀ សារ ញីន រ៉ះ អា?»†
 - ១៧ ទីល នីណោះ សារ សៀ កើត ឡាច់ ឡឹង ពិន កាតាំង សារ ឡាក់ ពិន កាតាំង ណោះ ឡាច់ ឡឹង ពូ រ៉ះ សារ យី ស៊ូ គ្រិះ។
 - ១៨ ហះ កា អាញ បំ អំបំញ ញ៉ា ពូ អូ ទី កាតាំង ប? អូ អុះ យី ពូ កាតាំង កេះ ឡាក់ កា ទី ប្រាក់ រ៉ះ ផោះ
- «ប៉ានីរ ណោះ កាតាំង ប៉ាញ ទីប អង់កក់ តេះ
 សារ ពូ រ៉ះ ណោះ កា កាតាំង លោ
 លើយ ទីល ប៉ាថេត ញឹក ប៉ាក់ ឡាណុច តេះ ដេល»។
- ១៩ អាញ បំ អំបំញ ណាវ ញ៉ា សុនសាត អ៊ីស្រាអែល អូ ហ្លង់ ប? អូ អុះ អន់ខែ ហ្លង់ ដេល ឡាក់ កា ប្រ្នះ រ៉ះ ពឹង រតី ម៉ូសេ ផោះ
- «អាញ ចឹង ប្រតី អន់ អន់ដីស ទី ពុត សាណាំង កា ម្នត
 ឡាក់ អូ អូ កា សុនសាត ញ៉ា
 លូ ចឹង ប្រតី អន់ អន់ដីស អីក
 ញុន កា ម្នត សុនសាត ម៉ោញ ឡាក់ អូ ហ្លង់ សារ ញ៉ា»។
- ២០ កេះណោះ ណាវ រតី អេសាយ ខិន កាប នីអៀះ
- «ប្រ្នះ រ៉ះ ជា "ម្នត បក់ អូ ណាំង អាញ
 អន់ខែ បំបំ អាញ កេះ។
 អន់ខែ អូ អំបំញ ណាំង អាញ អុះ
 ហះ កា អាញ តាំបាង ឡាកោ អន់ អន់ខែ បំបំ"»*។
- ២១ កាប៉ាច់ សុនសាត អ៊ីស្រាអែល ប្រ្នះ កាប ជា «ឡឹង កាំលី ទីល កាដាច់ អាញ អន់ទីប តី កា ប៉ាសុន ឡាក់ អូ រ៉ាប់ អូ សៀ ហះ កា អន់ខែ អ្នែ កាដី គល់ លើយ»។

១១

សារ ប្រ្នះ រឺស សុនសាត អ៊ីស្រាអែល ម៉ោញ ចំលូន

១ ទីល នីណោះ អាញ បំ អំបំញ ណាវ ញ៉ា ប្រ្នះ អ្នត ប៉ាសុន អើ ប? អូ អុះ អើ អូ អ្នត អន់ខែ អុះ។ អាញ អា កា សុនសាត អ៊ីស្រាអែល ដេល អាញ កា គន សោ រតី អាប្រាំហាំ កើត ឡឹង ផ្លង់ រ៉ាប់ បេនយ៉ាមីន។

២ ប្រ្នះ បិកកាតយ អូ អ្នត ប៉ាសុន ឡាក់ អើ រឺស ឡឹង អន់ខ្រួល ណោះ អុះ។ ញ៉ា អន់ដីស អូ អូ ប សារ ឡាក់ ទី ប្រាក់ រ៉ះ កាណុង ជាប់ ប៉ានីរ ប្រ្នះ ឡឹង សារ រតី អេលីយ៉ា ម៉ន់ ឡោម ប្រ្នះ បិកកាតយ ប៉ាសាំង លូ សុនសាត អ៊ីស្រាអែល ណោះ ពៃ អើ ជា នីចម?

‡ ១០:១១ ១០:១១ សារ អា ឡាក់ ឡឹង អេសាយ ២៤:១៦។ S ១០:១៣ ១០:១៣ សារ អា ឡាក់ ឡឹង យូអែល ២:៣២។ * ១០:១៥ ១០:១៥ សារ អា ឡាក់ ឡឹង អេសាយ ៥២:៧។ † ១០:១៦ ១០:១៦ សារ អា ឡាក់ ឡឹង អេសាយ ៥៣:១។ ‡ ១០:១៨ ១០:១៨ សារ អា ឡាក់ ឡឹង ជាប់ អញស៊ី ប៉ានេ ប្រ្នះ (ទំនុក/តម្កើង) ១៩:៤។ S ១០:១៩ ១០:១៩ សារ អា ឡាក់ ឡឹង សារ អន់ ចាបាប លឹក ទី ព្រឺ (ចោទិយ/កថា) ៣២:២១។ * ១០:២០ ១០:២០ សារ អា ឡាក់ ឡឹង អេសាយ ៦៥:១។ † ១០:២១ ១០:២១ សារ អា ឡាក់ ឡឹង អេសាយ ៦៥:២។

៣ អើ កាប ជា «អើ ប្រ្លឹះ បិកកាតយ័ អន់ខែ ប៉ាណាំ គ្រូប ប៉ាន់តោ ម្នួត វ៉ាតិយ អ៊ីស លូ តាត់ អំព្នក ចារ ពូ វ៉ាម៉ៈ អ៊ីស។ ដឹង ម៉ោញ ដូរ អាញ ទី វ៉ាវ៉ាច់ ឡាកោ ហះកា អន់ខែ ណាំង ប៉ាន់តោ អាញ ណាវ៉ូ»។

៤ ប្រ្លឹះ បិកកាតយ័ តើល អើ នីធម៌? ឃើ ប្រ្លឹះ តើល ជា «អាញ គម ប៉ាណូស ៧០០០ ដូរ សាំវ៉ាប កា អាញ កេះ អន់ខែ ណោះ អូ ទី ជន តាកុល សាំប្លឹះ ប្រ្លឹះ បាល * អុះ»។

៥ រ៉ាប ដាវ អា អ៊ែ ទី នីណោះ ដេល ឃើ អ៊ែ ទី ប៉ាណូស ឡាក់ អូ អ្នាត ប្រ្លឹះ បិកកាតយ័ ម៉ោញ ចំលួន ឡាក់ ប្រ្លឹះ រឿស ញួន កា អើ ដាក់ កា ពូ តាដោះ។

៦ ជា ប្រ្លឹះ រឿស ពូ ញួន កា អើ ដាក់ កា ពូ តាដោះ ទីល នីណោះ ពូ អូ ត្រត់ អេង កា ដាវ ពូ ប្រឹត ពូយ ចាបាប អុះ។ ជា ពូ អេង កា ដាវ ពូ ប្រឹត ពូយ ចាបាប ណោះ អូ ត្រត់ កេះ ប្រ្លឹះ រឿស ពូ ញួន កា អើ ដាក់ កា ពូ តាដោះ។

៧ ទីល នីណោះ ពិន ត្រត់ ឃើត នីធម៌? សារ ញ៉ា ឡាក់ អ៊ីស្រាអែល ខំ ណាំង ណោះ អន់ខែ អូ ទី អ្សក់ អុះ ទី ដឹង ម្នួត បក់ ប្រ្លឹះ រឿស ណោះ ហង ឡាក់ ទី អ្សក់ សារ ណោះ។ កាប៉ាច់ ពូ អន់ខៀត ប្រ្លឹះ ប្រឹត អន់ ពូ កាដំ កល់

៨ ត្រត់ ឡាក់ កា ទី ច្រាត់ រ៉ះ ផោះ

«ប្រ្លឹះ បិកកាតយ័ ប្រឹត អន់ ពុត ពៀក អន់ខែ តីត ទី

លូ អន់ ម៉ាត់ អន់ខែ ហៃ អូ ប៉ប៉

តោរ អន់ខែ សាំយ៉ាង អូ កាតាំង

លើយ ទីល រ៉ាប ដាវ អា»។

៩ កេះណោះ សាដាច់ ដាវីត កាប ផោះ

«អន់ សារ អែត សង់ រ៉ត់ សើម ម៉ៈ អន់ខែ ណោះ

កេះ សាទួង កេះ ប្លា ត្រត់ អន់ខែ ទៅ ពិ

លូ អន់ ប្រ្លឹះ ចែត ថួត សារ អន់ខែ យច។

១០ អន់ ម៉ាត់ អន់ខែ ម៉ាម៉ាង ហៃ អូ ប៉ប៉

លូ អន់ អង់កក់ អន់ខែ គុង លើយ»។

សារ សុនសាត អន់ខៀត រៀប ឡាក់ កា តាំងកង់ អូលេវ ពូ កាយ៉ោ ប៉ាតីត

១១ ទីល នីណោះ អាញ ប៉រ អំបញ ណាវ៉ូ ញ៉ា សុនសាត អ៊ីស្រាអែល បក់ អ្នាត សៀ ណោះ អន់ខែ ចឹង អ្នាត សៀ លើយ ប? អូ អុះ អន់ខែ អូ អ្នាត សៀ លើយ អុះ ហះកា ញួន កា អន់ខែ ប្រឹត យច ណោះ ហង បះ ប្រឹត អន់ កា សុនសាត អន់ខៀត ទី ប្រ្លឹះ តង់ សារ ណោះ ហង ប្រឹត អន់ សុនសាត អ៊ីស្រាអែល ទី ពុត សាណាំង។

១២ ជា សារ យច អន់ខែ ណោះ ប្រឹត អន់ កា សុនសាត អន់ខៀត ទី សារ ដាក់ ឡឹង ប្រ្លឹះ អៀង នីអៀ កេះ ជា សុនសាត អ៊ីស្រាអែល ប្រឹត ត្រត់ ពុត ប្រ្លឹះ ហែង ខាក់ ហង សារ ដាក់ ម៉ៈ ប្រ្លឹះ ចឹង អៀង តះ។

១៣ អាញ រ៉ះ កា អន់ដីស ឡាក់ សុនសាត អន់ខៀត អាញ ឡាក់ ប៉ាណូស រ៉ះ ប៉ាតាង យីស៊ី សាំវ៉ាប កា សុនសាត អន់ខៀត ខ អា ហង បះ អាញ ជា ដាវ អាញ ប្រឹត អា សាំខាន់ កាខាក់

១៤ កៀ អន់ សុនសាត អាញ ទី ពុត សាណាំង ម៉ាត់ កាណុង កាំឡាំង អន់ខែ បក់ អន់ដា ប៊ុនពែង ពុត ពៀក អន់ ទី ប្រ្លឹះ តង់ អន់ខែ ណោះ ដេល។

១៥ ជា សារ សុនសាត អ៊ីស្រាអែល ក្លះ ឡឹង ប្រ្លឹះ ប្រឹត អន់ កា ប៉ាណូស ពីង អង់កក់ តេះ ត្រត់ លូ ប្រ្លឹះ នីអៀ នី ធម៌ ជា ប្រ្លឹះ ហាប អ្សក់ អន់ខែ ណាវ៉ូ ចឹង ទី សារ ញ៉ា កើត ពិ? ឃើ ចាបះ កា ប៉ាណូស តោ ចឹង រឿស សីត ឡូត។

១៦ សុនសាត អ៊ីស្រាអែល រៀប ឡាក់ កា តាប៉ុង ពូ ប្រឹត ណាំ ប៉ាំង ជា ពូ អ្សក់ ប៉ាប៊ើត មប អន់ កា ប្រ្លឹះ ណោះ តាប៉ុង ទីណោះ កា កេះ ដាក់ សាំវ៉ាប កា ប្រ្លឹះ ដេល។

ម៉ោញ ណាវ៉ូ សុនសាត អ៊ីស្រាអែល រៀប ឡាក់ កា តើម អូលេវ ជា វ៉ាយ៉ៈ ម៉ៈ ប្រ្លឹះ តាំងកង់ កា ម៉ៈ ប្រ្លឹះ ដេល។

* ១១:៤ ១១:៤ ប្រ្លឹះ បាល ឃើ ហ៊ិប ប្រ្លឹះ បិក ឡាក់ សុនសាត កាណាន ឌុ ប៉ានេ សាំប្លឹះ។ ផះ វ៉ាងវ៉ាង រ៉ត់ អេលីយ៉ា សុនសាត អ៊ីស្រាអែល សុន អៀង កា ប៉ានេ សាំប្លឹះ ប្រ្លឹះ បាល ដេល។ † ១១:៤ ១១:២-៤ ប៉រ ហៃ សារ ម្នួត សាដាច់ (ពង្សាវតារ/ស្បត្ត) ទី ១ ១៩:៩-១៤។ ‡ ១១:៤ ១១:៤ សារ អា ឡាក់ ឡឹង សារ អន់ ចាបាប លីត ទី ញ៉ា (ចេទិយ/កថា) ២៩:៤។ § ១១:១០ ១១:៩-១០ សារ អា ឡាក់ ឡឹង ផាប អញសើ ប៉ានេ ប្រ្លឹះ (ទំនុក/តម្កើង) ៦៩:២២-២៣។

១៧ ហះកា តាំងកង់ អន់ដា ពូ កាសិត អ្នក កាប៉ាច់ អន់ដីស រៀប ឡាក់ កា តាំងកង់ អូលេវ ព្រី ពូ អ្យក់ កាយ៉ោ ប៉ាតិត ពីង តាំងហាល តាំងកង់ ពូ កាសិត អ្នក ណោះ។ កិញអៀ អា អន់ដីស ទី អ្យប ជី ឡឹង រ៉ាយៈ អន់ខូ លូ តាំង កង់ អន់ទៀតៗ ណោះ ដេល។

១៨ ទីល នីណោះ អន់ដីស អូ ត្រក់ អ្នក ឡាកោ លូ បីដាយ តាំងកង់ ពូ កាសិត អ្នក ណោះ អុះ។ ត្រក់ អូ អន់តត់ ផា អូ ត្រក់ អន់ដីស អុះ សិម រ៉ាយៈ យី រ៉ាយៈ សិម អន់ដីស។

១៩ យី អី អន់ដីស ចឹង កាប ផា «ប្រ្លឹះ កាសិត អ្នក តាំងកង់ ណោះ កៀ អ្យក់ អាញ កាយ៉ោ ប៉ាតិត ប៉ាតាង ឡុត»។

២០ ត្រក់ ហង យី ប្រ្លឹះ បិកកាតយ័ កាសិត អ្នក តាំងកង់ ណោះ ញន កា អន់ខែ អូ សៀ។ កាប៉ាច់ អន់ដីស ទី តិត ពីង តើម ញន កា អន់ដីស សៀ។ ទីល នីណោះ អូ ត្រក់ ប៉ានេ ឡាកោ ទៅ អុះ ត្រក់ អ្យក ឡុត។

២១ ផា ប្រ្លឹះ បិកកាតយ័ អូ គម តាំងកង់ អី ទៅ ឡឹង កើត ប្រ្លឹះ កា ចឹង អូ គម អន់ដីស ដេល។

២២ ទីល នីណោះ ហត់ យីត ចាប្រៀប ផា ប្រ្លឹះ ដាក់ ពុត កា បក់ អន់ដា ហះកា ប្រ្លឹះ ចែត ថូត កា បក់ អន់ដា អី ដាក់ ពុត កា អន់ដីស ផា អន់ដីស អៀ ម៉ីង ពុត ដាក់ ម៉ះ អី ដេល។ ផា អូ នីណោះ អន់ដីស កា ត្រក់ កាសិត អ្នក ដេល។

២៣ កាប៉ាច់ តាំងកង់ អី ទៅ ឡឹង កើត ពៃ ផា អន់ខែ ចៃ អ្នក ពុត អូ សៀ អន់ខែ ណោះ ប្រ្លឹះ បិកកាតយ័ ចឹង ប៉ាតិត អន់ខែ ណាវ ខង ប្រ្លឹះ ទី អំរ៉ាញ អីញ អូ ប៉ាតិត អន់ខែ ម៉ោញ ទង ណាវ។

២៤ អន់ដីស ឡាក់ តើម អូលេវ ព្រី ហះកា ប្រ្លឹះ អ្យក់ កាយ៉ោ ប៉ាតិត ពីង តើម អូលេវ ស្រុក ឡាក់ អូ ត្រក់ តើម អន់ ដីស ទៅ កាប៉ាច់ អន់ខែ ប្រ្លឹះ ចឹង អ្យក់ ប៉ាតិត ពីង តើម អន់ខែ ទៅ ហែង ខាក់ ចឹង ឡាមត់ តៈ។

សារ ប្រ្លឹះ ចឹង តង់ សុនសាត អ៊ីស្រាអែល ទិខូ

២៥ អី អុះ មី អាញ បិច អន់ អន់ដីស អូ អន់ ឡាក់ៗ ឡឹង សារ សាតឹម អា អូ ផែត អន់ដីស យីត ផា ឡាកោ អន់ ដីស ហ្យាង សាឡាច់។ សារ សាតឹម អា យី សុនសាត អ៊ីស្រាអែល បក់ អន់ដា កាង់ កល់ លើយ ទីល ទី សុនសាត អន់ទៀត ឡាក់ ប្រ្លឹះ រើស ទីណោះ ម៉ុត សៀ អន់ ទី ប្រ្លឹះ តង់។

២៦ ផះ ណោះ ប្រ្លឹះ ចឹង តង់ សុនសាត អ៊ីស្រាអែល ទិខូ ដេល ឡាក់ កា ទី ច្រាត់ រះ ផោះ

«ទី បក់ តង់ ចឹង ពីរ ឡឹង មៀង ស៊ីយ៉ូន *

អី ចឹង អ្យក់ ឡាច់ សារ អិក បិក ឡឹង គន សោ យ៉ាកុប។

២៧ អា ហង ឡាក់ សារ សាញ៉ា រៃ ពុត ឡាក់ អាញ ចឹង សាញ៉ា លូ អន់ខែ

ផះ អាញ អ្យក់ ឡាច់ សារ យច ឡឹង អន់ខែ»។†

២៨ ផា យីត ឡឹង សារ ដាក់ ឡឹង យីស៊ី សុនសាត អ៊ីស្រាអែល កើត តាមីរ លូ ប្រ្លឹះ បិកកាតយ័ ម៉ាក់ អន់ដីស ទី ខា។ ផា យីត ឡឹង សារ ប្រ្លឹះ បិកកាតយ័ រើស យី ប្រ្លឹះ បិច កា អន់ខែ ញន កា អី យីត ឡឹង រ៉ក់ អន់ខែ សើត ពៃ

២៩ ខង ផា ប្រ្លឹះ បិកកាតយ័ អន់ កា ពូ កេះ អី អូ អ្យក់ សិត ណាវ អុះ ផា អី អ្យក់ ពូ ប្រ័ត ប៉ាសុន អី កេះ អី កា អូ តាំងហ្សិត ពូ ដេល។

៣០ សើត ពៃ អន់ដីស អូ រ៉ាប់ អូ សៀ ប្រ្លឹះ បិកកាតយ័ អុះ ហះកា កិញអៀ អា ញន កា អ៊ីស្រាអែល អូ រ៉ាប់ អូ សៀ

អី ប្រ្លឹះ កា តាប៉ាប តាប៉ុន កា អន់ដីស ឡុត។

៣១ កិញអៀ អា អន់ខែ អូ រ៉ាប់ ប៉ានីរ ប្រ្លឹះ បិកកាតយ័ ហះកា ញន កា អី តាប៉ាប តាប៉ុន កា អន់ដីស អី កា ចឹង តាប៉ាប តាប៉ុន កា អន់ខែ ដេល

៣២ ខង ប្រ្លឹះ បិកកាតយ័ ទីមរ៉ៃ អន់ ប៉ាណូស ទិខូ អូ រ៉ាប់ ប៉ានីរ អី កៀ តាំបាង ពុត អី តាប៉ាប តាប៉ុន កា ប៉ាណូស ទិខូ។

៣៣ សារ ដាក់ ម៉ះ ប្រ្លឹះ បិកកាតយ័ កេង ខាក់ អិះ ! សារ ហ្យាង សាឡាច់ អី កា កេង កាខាក់ ដេល ! អី តាត់ សុន គ្រីប សារ អន់ ដាក់ ត្រក់ កាខាក់ អូ ទី ពៀ ចឹង អូ ហ្លង់ អុះ លូ អូ ទី ពៀ ចឹង អូ ទ្រង់ អី ណោះ ដេល។

៣៤ «ពៀ អន់ហ្គាល់ ពុត ប្រ្លឹះ បិកកាតយ័ ?

ពៀ អូ អន់តត់ រះ កា អី ?‡

៣៥ ពៀ អន់ កាណាតី កា អី

* ១១:២៦ ១១:២៦ មៀង ស៊ីយ៉ូន យី មៀង យេរូសាឡឹម ណោះ ហង។ † ១១:២៧ ១១:២៧ សារ អា ឡាច់ ឡឹង អេសាយ ៥៩:២០-២១។

‡ ១១:៣៤ ១១:៣៤ សារ អា ឡាច់ ឡឹង អេសាយ ៤០:១៣។

គ្រឿងអង្គ ចឹង អង្គ តូ កា ពូ ដេល?»S

៣៦ ខង កាណាត៍ ញ៉ា ៗ ទិណោះ យី កើត ខ្មាច់ ឡើង អែវ ញាន កា អែវ លូ សារ៉ាប់ កា អែវ។ ចុ ពិន ប៉ានេ អែវ លើយ អា មែន។

១២

សារ មប ឡាកោ កា ប្រ្រៈ

១ ទីល នីណោះ អី អុះ មី អាញ បំរ អង្គតត់ ប៉ានេ កា អង្គដីស ញាន កា ប្រ្រៈ បិកកាតយ៍ តាប៉ាប តាប៉ុន អង្គ ដីស ត្រត់ មប ឡាកោ កា ប្រ្រៈ ញៀប ឡាក់ កា កាណាត៍ រ៉ាមៈ ប្រ្រៈ ទីប រ៉ាស អង្គ ដាក់ សារ៉ាប់ កា អែវ លូ អង្គ ត្រត់ ពុត អែវ ដេល។ ផា ប្រ្រៈ នីណោះ យី អង្គដីស អ្សិល តូតិ អ្សត កា ប្រ្រៈ ពួយ ឡាបៀប ឡាក់ ត្រត់ ហង។

២ អូ ត្រត់ ប្រ្រៈ ពួយ គុន ប៉ាណាស ពីង អង្គកក់ តេះ អា អុះ ត្រត់ អង្គ ប្រ្រៈ បិកកាតយ៍ តូរ ពុត ញៀក អង្គដីស អង្គ កើត ណារ ទិណោះ គ្រឿង អង្គដីស អ្ស យីត ចា ជ្រែប ម៉ាត់ ហ្លួង ឡើង ពុត ប្រ្រៈ បិកកាតយ៍ បិច និចម អង្គដា យី សារ ញ៉ា ឡាក់ ត្រត់ ពុត អែវ លូ ដាក់ គ្រឹប នែវ ដេល។

៣ ញាន កា ប្រ្រៈ បិកកាតយ៍ ដាក់ កា អាញ អែវ អង្គ អាញ ទី អំរ៉ាញ អង្គតត់ ប៉ានេ កា អង្គដីស ទីខ្ល នីអៀះ អូ ត្រត់ យីត ផា ឡាកោ ដាក់ ហ្លួត ឡើង ពុត អង្គដីស ត្រត់ យីត ណោះ អុះ ហះកា ត្រត់ យីត ឡើង ឡាកោ ទៅ អង្គ ត្រត់ ពួយ សារ អង្គដីស សៀ ឡាក់ ប្រ្រៈ បិកកាតយ៍ រះ អង្គ កា អង្គដីស ណោះ ហង។

៤ ឡាកោ ប៉ាណាស ពិន ទី កាណាត៍ អៀង ឡាក់ កា ដុង តិ ម្ល៉ះ ម៉ាត់ កាណាត៍ ម៉ោញ ៗ កា ទី ង៉ារ តាង ឡើង គូប កាំឡាំង ពិន កា នីណោះ ដេល។ ពិន ទី កាំឡាំង អៀង ដួរ អែវ ប៉ាតុ អង្គខ្ល លូ យីស៊ូ គ្រិះ អង្គ កេះ ឡាកោ ដឹង ម៉ោញ ពិន កា ដុង តិ សារ៉ាប់ តង គូប សោប នីណោះ ដេល។

៥ ពិន ទី ង៉ារ ប្រ្រៈ អង្គ កា ពិន តាង ឡើង គូប ពួយ សារ ប្រ្រៈ បិកកាតយ៍ ដាក់ ពុត កា ពិន។ ផា បក់ ចំ ប្រ្រៈ ប្រើ រះ ប៉ានីវ អែវ ត្រត់ រះ អង្គ ត្រត់ ពួយ សារ សៀ ប្រ្រៈ។

៦ បក់ ចំ ប្រ្រៈ ប្រើ ប្រ្រៈ ង៉ារ តង ពូ ហត់ ប្រ្រៈ ពិ។ បក់ ចំ ប្រ្រៈ ប្រើ ប៉ាងហៀន កា ប៉ាងហៀន ពិ។

៧ បក់ ចំ អូ កាប ប៉ាងហោក ពុត ញៀក ពូ កាប ពិ។ បក់ ចំ អូ ដែក រ៉ាស អំបាស អង្គ កា ពូ ត្រត់ ដែក ញាន ពុត ដាក់ ត្រង់។ បក់ ចំ អូ ប្រ្រៈ ម៉ែត ណាផា ត្រត់ ប្រ្រៈ អ្សក់ ពុត ចេត។ បក់ ចំ អូ តង ម្លូត មុក ញ៉ាក ត្រត់ តង ពូ ញាន ពុត ហោក រត់។

៨ ត្រត់ ទី ពុត បិច ចែ កា ពូ តាទីច ដៃ តាត់ អំប្រ្រៈ ត្រត់ អូ ណាស ខាអីម កា សារ ញ៉ា ឡាក់ អូ ដាក់ ត្រត់ ទី ពុត បិច ដឹង កា សារ ដាក់ លើយ។

៩ ត្រត់ បិច ចែ កា គូប សោប ឡាក់ កា បិច ចែ កា អុះ មី ម៉ោញ ម៉ែត ត្រត់ ខំ អ្សិល តូតិ កា គូប សោប កាខាក់។

១០ ត្រត់ ទី ពុត ត្រាំង ដៃ កាដីល លូ ខំ ប្រ្រៈ ង៉ារ កា យីស៊ូ ឡាក់ ពី តាំងឡា ពិន។

១១ ត្រត់ ហោក រត់ ញាន កា ទី សារ ត្រត់ ម៉ីង។ ត្រត់ ទី ពុត អត់ សារ៉ាប់ ផេះ ទី សារ ឡាបាក។ ត្រត់ ខំ ម៉ង់ អើ ប្រ្រៈ លើយ។

១២ ត្រត់ អង្គ កាណាត៍ កា មូត បក់ មុក ញ៉ាក កាណាត៍ កាំឡាំង ប៉ាសុន ប្រ្រៈ ឡាក់ តងកាន ពូ តង លូ ត្រត់ រ៉ាង ហៃ អំហ៊ិយ អង្គ ដាក់ ៗ ដេល។

១៣ ត្រត់ បំរ សារ ដាក់ ឡើង ប្រ្រៈ អង្គ កា មូត បក់ ប្រ្រៈ បាប អង្គដីស ត្រត់ បំរ សារ ដាក់ អង្គ កា អង្គខែ ដៃ តះ ប៉ាស្សាប កា អង្គខែ។

១៤ ត្រត់ ហោក រត់ អង្គខ្ល លូ បក់ ទី សារ ហោក រត់ ត្រត់ ញ៉ា សោក អង្គខ្ល លូ បក់ ញ៉ា សោក។

១៥ ត្រត់ រែវ ពុត លូ គូប សោប។ ដៃ ទី ពុត ប៉ាងខ្លយ ប៉ាន់តីស ត្រត់ រ៉ាពង លូ មូត បក់ មុក ញ៉ាក ដៃ អ្នាត់ ឡា កោ ផា ហ្សាំង សាឡាច់។

១៦ ដៃ ប្រ្រៈ សារ អូ ដាក់ តូ លូ សារ អូ ដាក់ ត្រត់ ខំ ប្រ្រៈ សារ ញ៉ា ឡាក់ ពូ ទីខ្ល ផា ដាក់។

១៧ កាប៉ាច អង្គដីស ផា អូ ប្រ្រៈ អង្គដីស ត្រត់ អែវ ដាក់ រម លូ ប៉ាណាស ទីខ្ល ពិ។

១៨ អី អុះ មី អូ ត្រត់ តូ ពូ ឡាកោ អង្គដីស ទៅ អុះ សារ ណោះ អង្គ ប្រ្រៈ បិកកាតយ៍ អីក កា ពូ ខង ទី សារ ពូ ច្រាត់ រះ ផា «ប្រ្រៈ បិកកាតយ៍ កាប ផា "សារ តូ ពូ ស៊ុត កា អាញ ចឹង តូ ពូ"»*។

S ១១:៣៥ ១១:៣៥ សារ អា ខ្មាច់ ឡើង យ៉ុប ៤១:១១។ * ១២:១៩ ១២:១៩ សារ អា ខ្មាច់ ឡើង សារ អង្គ ចាបាប លីក ទី ញ៉ា (ចោទិយ/កថា) ៣២:៣៥។

២០ ទីល នីណោះ៖ «ជា តាមីរ អន់ដីស ឡាយិត ត្រង់ អ្យក់ សាណា អន់ កា អើ សា ពិ ជា អើ ប្រើង ទៀក ត្រង់ អ្យក់ ទៀក អន់ កា អើ អែត ដេល។ ប្រើក៏ នីអៀ ពៀប ឡាក់ កា ប៉ាតុំ ដារ អុញ អ្យក់ ចែត ពីង កល់ អើ ទៅ»។

២១ ដែ អន់ ទី ទ្រង សារ អូ ដាក់ ពីង អន់ដីស ត្រង់ ទី ទ្រង អន់ដីស ពីង សារ អូ ដាក់ ឡុត ញន កា ប្រើក៏ ដាក់។

១៣

សារ ពិន ត្រង់ រ៉ាប់ សៀ មូត អុងកាន

១ ប៉ាណូស ទិខូ ត្រង់ រ៉ាប់ សៀ មូត អុងកាន ខង សារ រ៉ាងហៃ ទិណោះ ស៊ុត កា ឡាច់ ឡឹង ប្រើ៖ បិកកាតយ័ យី ប្រើ៖ អន់ អន់ខែ រ៉ាងហៃ។

២ ទីល នីណោះ៖ បក់ ប៉ាសាំង លូ មូត អុងកាន ឡាក់ កា ប៉ាសាំង លូ សារ រ៉ាងហៃ ឡាក់ ប្រើ៖ បិកកាតយ័ អន់ ណោះ ដេល ប៉ាណូស បក់ ប៉ាសាំង ចឹង ប្រើក៏ អន់ ឡុកោ ទី ថូត ហង។

៣ បក់ ប្រើក៏ ដាក់ អូ អ្យកត កា មូត អុងកាន អុះ ទី ដឹង មូត បក់ ប្រើក៏ យច អ្យកត។ ជា អូ បិច អ្យកត កា មូត អុង កាន ហត់ ប្រើក៏ ដាក់ ពិ ណោះ មូត អុងកាន ចឹង ប៉ានេ អន់ដីស ហង

៤ ខង អន់ខែ ណោះ ប៉ាណូស ប្រើក៏ ដារ កា ប្រើ៖ បិកកាតយ័ សាំរ៉ាប់ សារ ដាក់ កា អន់ដីស ហះកា ជា អន់ដីស ប្រើក៏ យច ហត់ អ្យកត ពិ ខង អន់ខែ ចឹក ដារ អូ ត្រង់ អូ ទី ខា អុះ យី អន់ខែ ប្រើក៏ ដារ កា ប្រើ៖ បិកកាតយ័ កៀ ចែត ថូត ប៉ាតាង ប្រើ៖ កា មូត បក់ ប្រើក៏ យច។

៥ ទីល នីណោះ៖ ត្រង់ រ៉ាប់ សៀ មូត អុងកាន អូ ត្រង់ រ៉ាប់ សៀ ញន ដឹង កា អ្យកត កា ពូ ចែត ថូត ណោះ អុះ យី ញន កា ពុត បិច ប្រើក៏ ដាក់។

៦ ខ អា ហង បះ អន់ដីស ត្រង់ សិង រ៉ាបៃ ខង អន់ខែ ណោះ ឡាក់ ប៉ាណូស ប្រើក៏ ដារ កា ប្រើ៖ បិកកាតយ័ ឡាក់ អ្យកត ពុត ចែត ប្រើក៏ ដារ អា ហង។

៧ ទីល នីណោះ៖ ត្រង់ អន់ កា អន់ខែ ណោះ កាណាត ញ៉ា ឡាក់ អន់ដីស ត្រង់ អន់ សិង រ៉ាបៃ កា បក់ ចំ ឡាក់ អន់ ដីស ត្រង់ សិង អ្យិល កូត អ្យកត កា បក់ ចំ ឡាក់ ត្រង់ អ្យិល កូត។

សារ បិច ចែ កា គូប សោប

៨ អូ អន់ ទូម ពៀ ឡឹង សារ ញ៉ា អុះ យី ត្រង់ ទូម ដឹង សារ បិច ចែ កា គូប សោប ណោះ ហង ខង ពៀ បិច ចែ កា ពូ បក់ ណោះ ប្រើក៏ ពួយ ចាបាប់ ប្រើ៖ ទិណោះ ហង

៩ ខង ទី សារ ពូ ប្រាក់ រះ ជា «អូ អន់ រ៉ាបង កល់ ក្លោ កាម៉ាញ អូ អន់ ប៉ាន់តោ ប៉ាណូស អូ អន់ អន់តុង ម៉ះ ពូ អូ អន់ ទី ពុត ខាម»* ទីប ទី ចាបាប់ អន់ទៀត ឯ ណាវ កា ប៉ាតុំ ដឹង ម៉ោញ នីរ ជា «ត្រង់ បិច ចែ កា អុះ ទី ឡឹង តែង ឡាក់ កា បិច ចែ កា ឡុកោ ទៅ ដេល»។

១០ ប៉ាណូស បក់ ទី ពុត បិច ចែ អើ អូ ឃើយ ប្រើក៏ សារ អូ ដាក់ កា អុះ ទី ឡឹង តែង អុះ ទីល នីណោះ៖ បក់ បិច ចែ ណោះ អើ ប្រើក៏ ពួយ ចាបាប់ ប្រើ៖ ទិណោះ កេះ។

១១ អន់ដីស ត្រង់ អូ អន់តត់ ជា ទីល មង ពិន អ្យរ ឡឹង តែប កេះ ខង កិញអៀ អា សារ ប្រើ៖ តង់ ពិះ ក្យាម ពិន ខាក់ កេះ ក្លា ឡឹង ពិន អញចាប់ សៀ ពៃ។

១២ ម៉ាង ក្យាម ចឹង តារ កេះ ដារ កា ក្យាម ចឹង ឡាច់ កេះ ដេល ទីល នីណោះ៖ ពិន ត្រង់ អ្នាត ដារ អូ ដាក់ ឡាក់ ពូ ប្រើក៏ ពីង ចារ ម៉ាម៉ាង កេះណោះ ប្រើក៏ ដារ ដាក់ ពៀប ឡាក់ កា ទ្រង ដារ ទ្រង ខែល ឡុក តាកុះ លូ សារ ម៉ាម៉ាង ឡុក។

១៣ ត្រង់ អ្នែ អន់ ដាក់ ត្រង់ ឡាក់ កា ចាក ផះ កាដារ យី ដែ អែត ប៉ាញីល ដែ ប្រើក៏ លូ អន់កាន់ លូ កាម៉ាក់ ដែ តាប៉ុញ តាប៉ាក់ ដែ សាណាំង សាណើស កា គូប សោប

១៤ យី ត្រង់ អន់ យីស៊ុ ត្រិះ ឡាក់ ពិ តាំងឡា អ្នែ តាំ ពុត ពៀក ពិន ដែ ទីមរ៉ែរ ឡុកោ អន់ ប្រើក៏ ពួយ ពុត ប៉ាណូស បិច ប្រើក៏ ណោះ ដៃ។

១៤

សារ ពិន អូ ត្រង់ កាប កា គូប សោប

១ ត្រង់ ហាប់ មូត បក់ សៀ អូ ខាក់ ដែ ប៉ាតែក ឡឹង សារ យីត តាង ឡឹង គូប សោប។

† ១២:២០ ១២:២០ សារ អា ឡាក់ ឡឹង សារ អន់តត់ ប៉ាតោ (សុភាសិត) ២៥:២១-២២។ * ១៣:៩ ១៣:៩ សារ អា ឡាក់ ឡឹង សារ ឡាក់ (និក្ខមន៍) ២០:១៣-១៥, ១៧។ † ១៣:៩ ១៣:៩ សារ អា ឡាក់ ឡឹង ចាបាប់ មូត លេវី (លេវីនីយ) ១៩:១៨។

២ បក់ អន់ដា ឡាក់ ស្មៅ កាខាក់ យឺត ផា សា សាណា ញ៉ា កាដាត់ ហះកា បក់ ស្មៅ អូ ខាក់ សា ដឹង សាណា ហ្គា អ្សិត។

៣ បក់ សា សាណា ញ៉ា កាដាត់ ដៃ អន់ អែរ បីដាយ បក់ អូ សា ណោះ កាប៉ាច់ បក់ អូ សា ដៃ កាប កា បក់ សា ដេល ខង ប្រ្រៈ បិកកាតយ័ បិច កា អន់ខែ និទៅ ដេល។

៤ អន់ដីស កេង ប៉ុប ចំ បះ ខិន កាប កា ទុច ពូ នីអៀ? ទុច ណោះ អែរ ដាក់ កាតាម អូ ដាក់ កាតាម យឺ ស៊ុត កា ពី តាំងឡា អែរ ទៅ។ ទុច ណោះ អែរ ចឹង ដាក់ ហង ខង យឺស៊ុត ឡាក់ ពី តាំងឡា ទី អំរិញ អ៊ីញ តង់ ប្រ្រៈ អន់ អែរ ដាក់។

៥ ទី បក់ អន់ដា យឺត ផា ដាវ អន់ដា សាខាន់ ហះកា បក់ អន់ដា ណាវ ផា ដាវ ចំ កា ដាក់ និទៅ ហង។ ទីល នី ណោះ ផា អន់ដីស ស្មៅ នីចមី ត្រត់ ប្រ្រៈ ពូយ នីណោះ ហង។

៦ កាប៉ាច់ បក់ ផា ទី ដាវ អន់ដា សាខាន់ អន់ខែ ស្មៅ នីណោះ ភៀ អ្សិល តូត កា ប្រ្រៈ បិកកាតយ័។ បក់ ស្មៅ ផា សា សាណា ញ៉ា កាដាត់ អន់ខែ សា ភៀ កា ប៉ានេ ប្រ្រៈ បិកកាតយ័ ទីប ហោក រត់ កា ប្រ្រៈ ដេល។ កាប៉ាច់ បក់ ផា សាណា អន់ដា ត្រត់ កំ អន់ខែ កំ ញួន កា អ្សិល តូត កា ប្រ្រៈ ដេល ទីប អន់ខែ កា ហោក រត់ កា ប្រ្រៈ និទៅ ដេល

៧ ខង កាណុង កាំឡុង ពិន អា អូ ទី ញើ អ្វែ រឺស លើ តើ សាវ៉ាប់ កា ឡាកោ ទៅ ណោះ អុះ។

៨ ផា ពិន អ្វែ រឺស កា រឺស សាវ៉ាប់ កា ប្រ្រៈ បិកកាតយ័។ ផា ពិន តើ កា តើ សាវ៉ាប់ កា ប្រ្រៈ បិកកាតយ័ ដេល។ យ័ ពិន រឺស កាតាម តើ កាតាម ពិន ត្រត់ មប ឡាកោ អន់ កា ប្រ្រៈ លើយ។

៩ ណោះ ហង បះ យឺស៊ុត តើ កេះណោះ រឺស សឺត ណាវ ភៀ ប្រ្រៈ តាំងឡា ទីប កា ប៉ាណូស តើ ទីប កា ប៉ាណូ ស រឺស ដេល។

១០ ទីល នីណោះ ញ៉ា ត្រត់ អន់ដីស កាប កា អុះ មី អន់ដីស ទៅ ផា អន់ខែ ប្រ្រៈ យច នីណោះ? ញ៉ា ត្រត់ អន់ដីស បីដាយ អុះ មី នីអៀ? ពិន ទិខ្ច ចឹង ឡាក់ អន់ តាវ ហះ ម៉ាត់ ប្រ្រៈ ឡាក់ តាតសិន សារ

១១ ខង ទី សារ ពូ ច្រាត់ រះ កាណុង ផាប ប៉ានីរ ប្រ្រៈ ផា:

«ប្រ្រៈ បិកកាតយ័ កាប ផា
"អាញ រះ តាទីច ឡាក់ កា អាញ ទី អាញ រឺស តាទីច

ប៉ាណូស ទិខ្ច ចឹង ជន តាកុល សាវ៉ាប់ ប៉ានេ អាញ
ពីរ អន់ខែ ទិខ្ច កា ចឹង រះ ផា អាញ អា ប្រ្រៈ តាទីច ដេល"»*។

១២ ទីល នីណោះ ពិន ទិខ្ច ចឹង រះ កា ប្រ្រៈ បិកកាតយ័ ឡឹង សារ ញ៉ា ឡាក់ ពិន ទី ប្រ្រៈ។

សារ ដៃ អន់ ពិន ប្រ្រៈ អន់ ពូ អ្នាត ស្មៅ

១៣ ទីល នីណោះ ពិន អូ ត្រត់ កាប កា កូប សោប ណាវ អុះ យឺ ពិន ត្រត់ យឺត ផា នីអៀ ឡុកះ អូ ត្រត់ ប៉ាណា អុះ មី ប្រ្រៈ យច លើ អ្នាត ស្មៅ អុះ។

១៤ ញួន កា អាញ ស្មៅ យឺស៊ុត ឡាក់ ពី តាំងឡា អាញ អូ តាទីច ផា អូ ទី សាណា ញ៉ា ត្រត់ កំ ណោះ អុះ ហះកា បក់ ញើ យឺត ផា សាណា ណោះ អូ ដាក់ សាណា ណោះ កា កើត អូ ដាក់ សាវ៉ាប់ អែរ ណោះ ហង។

១៥ ហះកា ផា អន់ដីស ប្រ្រៈ អន់ អុះ មី អន់ដីស អុក ពុត ញួន កា សាណា អន់ដីស ប្រ្រៈ ណោះ អូ ត្រត់ ញួន កា ពុត បិច ចៃ អុះ។ ទីល នីណោះ ដៃ ប្រ្រៈ អន់ កា អុះ មី តើ ញួន កា សាណា អន់ដីស ណោះ ខង យឺស៊ុត ត្រិះ តើ ប៉ាតាង អន់ខែ កេះ។

១៦ ទីល នីណោះ ដៃ អន់ ពូ កាប អូ ដាក់ កា សារ ញ៉ា ឡាក់ អន់ដីស យឺត ផា ដាក់

១៧ ខង កាណុង សារ រ៉ុងហៃ រ៉ុងខ្យា មី ប្រ្រៈ បិកកាតយ័ សារ អែត សារ សា សាណា ណោះ អូ សាខាន់ អុះ សារ ឡាក់ សាខាន់ យឺ សារ ដាក់ ត្រង់ សារ សាណុក សាវ៉ាក លូ សារ ហោក រត់ ឡាក់ ឡាច ឡឹង ប៉ាដាត់ ប៉ា លើង ប្រ្រៈ ដាក់ កាខាក់។

១៨ ញើ ប្រ្រៈ ដាវ កា យឺស៊ុត ត្រិះ ពូយ ឡាបៀប អា បក់ ណោះ យឺ ត្រត់ ពុត ប្រ្រៈ ហង ប៉ាណូស កា ចឹង កាវុប អែរ ដេល។

១៩ ទីល នីណោះ ត្រត់ ខំ ប្រ្រៈ សារ ចំ ឡាក់ ប្រ្រៈ អន់ ពិន អ្វែ ដាក់ រម លូ ពូ តង់ អន់ កូប សោប ស្មៅ ហើង ខា ក់។

* ១៤:១១ ១៤:១១ សារ អា ឡាច ឡឹង អេសាយ ៤៥:២៣។

២០ អូ ត្រង់ ថាឡាយ ដារ ប្រ្លឹះ បិកកាតយ័ ឡាក់ អើ ប្រ្លឹក តាំ ពុត ពូ ញួន កា សាណា ណោះ អុះ។ តាទីច អើ កា ណាក់ ញ៉ា កា ត្រង់ សា ទិណោះ ហះកា ជា ពិន សា សាណា ញ៉ា ឡាក់ ប្រ្លឹក អន់ ពូ ប្រ្លឹក យច យី ពិន ប្រ្លឹក អូ ដាក់ ហង់។

២១ ជា ពិន អូ សា សាណា ខាច អូ អែត តាពៃ លូ អូ ប្រ្លឹក សារ ញ៉ា ឡាក់ ប្រ្លឹក អន់ ពូ ប្រ្លឹក យច សារ ណោះ យី ដាក់ ហង់។

២២ ជា អន់ដីស យីត នីចម៍ ឡឹង សារ សា សាណា ណោះ ហត់ យីត ដឹង អន់ដីស ហះ ម៉ាត់ ប្រ្លឹះ បិកកាតយ័ នី ណោះ ហង់ ពិ។ បក់ ចំ អូ ប្រ្លឹក អន់ ឡាកោ ទី ថូត ញួន កា សារ អើ យីត ជា ដាក់ ត្រង់ បក់ ណោះ ទី សារ សាណាក សារ៉ាក តាទីច ហង់។

២៣ ហះកា បក់ ចំ សា សាណា ទីប ទី ពុត យីត ជា អើ ប្រ្លឹក យច កេះ បក់ ណោះ ទី ថូត ហង់ ខង អើ អូ សៀ ជា សាណា អើ សា ណោះ ដាក់ អុះ ខង ជា ពិន ប្រ្លឹក សារ ញ៉ា ឡាក់ អូ ត្រង់ លូ សារ ពិន សៀ យី សុត កា សារ យច ទិណោះ។

១៥

១ កាប៉ាច់ ពិន ឡាក់ សៀ កាខាក់ កេះ យី ពិន ត្រង់ យីត កា មូត បក់ សៀ រឺ ខាក់ អូ ត្រង់ ប្រ្លឹក តាម ពុត ពិន ទៅ ណោះ អុះ។

២ ពិន ទីខូ ត្រង់ ខំ ប្រ្លឹក អន់ ត្រង់ ពុត អុះ មី ឡឹង តែង ភៀ សារ៉ាបំ សារ ដាក់ កា ពូ យី តង់ អន់ ពូ សៀ យីស៊ូ ហ៊ឹង ខាក់

៣ ខង យីស៊ូ ត្រិះ អូ ប្រ្លឹក សារ ញ៉ា សារ៉ាបំ អន់ ត្រង់ ពុត អើ ទៅ ដេល ឡាក់ កា សារ ពូ ច្រាត់ រះ ជា «អី ប្រ្លឹះ បិកកាតយ័ សារ ពូ កាប អីក កា អីស កា ឡី ពឹង អាញ»។

៤ ទី សារ ញ៉ា ឡាក់ ពូ ទី ច្រាត់ រះ ផះ អន់ ឡួល ពៃ យី ច្រាត់ រះ សារ៉ាបំ បាំងហៀន ពិន ភៀ អន់ ពិន ទី សារ ម៉ុង ញួន កា ដាម អត់ លូ ញួន កា ដាបំ ប៉ានីរ ប្រ្លឹះ បាំងហោក ពុត ពៀក ពិន។

៥ អន់ ប្រ្លឹះ បិកកាតយ័ ឡាក់ ប្រ្លឹក អន់ ពិន ដាម អត់ លូ បាំងហោក ពុត ពៀក ពិន អន់ អើ ប្រ្លឹក អន់ អន់ដីស ទី ពុត យីត ដឹង ម៉ោញ ញួន កា ប្រ្លឹក ពូយ យីស៊ូ ត្រិះ

៦ ភៀ អន់ដីស រែវ ពុត ទី ប៉ានីរ ដឹង ម៉ោញ ភៀ ប៉ានេ ប្រ្លឹះ បិកកាតយ័ ឡាក់ ពី យីស៊ូ ត្រិះ ឡាក់ តាំងឡា ពិន។
សារ ដាក់ សារ៉ាបំ ត្រឹប សុនសាត

៧ ទីល នីណោះ ត្រង់ ហាបំ គូប សោប អន់ ដាក់ ឡាក់ កា យីស៊ូ ត្រិះ ហាបំ អន់ដីស ដេល ភៀ អន់ ប៉ាណូស ប៉ានេ ប្រ្លឹះ បិកកាតយ័។

៨ អាញ បំ រះ កា អន់ដីស អន់ អូ អន់តត់ ជា យីស៊ូ ត្រិះ ពី ប្រ្លឹក ដារ អន់ កា សុនសាត អីស្រាអែល ឡាក់ កាសិត អង់ការ ភៀ តាក់ អង់កេះ ពូយ ប៉ានីរ ប្រ្លឹះ បិកកាតយ័ សាញ៉ា ពឹង មូត រត់ ញីន លូ តាំបាង ពុត ដាក់ ត្រង់ ម៉ះ ប្រ្លឹះ

៩ លូ អើ ពី ភៀ អន់ សុនសាត អន់ទៀត ប៉ានេ ប្រ្លឹះ បិកកាតយ័ ញួន កា អើ តាំបាង ពុត តាបាប តាប៉ុន កា អន់ខែ ឡាក់ កា ទី សារ ច្រាត់ រះ ជា «ខ អា ហង់ បះ អាញ ចឹង ប៉ានេ អីស ពឹង កាំឡុង សុនសាត អន់ទៀត លូ អាញ ចឹង ចាំដៃ ប៉ានេ អីស»។

១០ ទី សារ ម៉ោញ ណារ ច្រាត់ រះ ជា «អី សុនសាត អន់ទៀត ទីខូ ហត់ ហោក រត់ អន់ខូ លូ ប៉ាសុន ប្រ្លឹះ ពិ»។

១១ កា ទី សារ ម៉ោញ ណារ ច្រាត់ រះ ជា «អី សុនសាត អន់ទៀត ហត់ ប៉ានេ ប្រ្លឹះ បិកកាតយ័ អី ប៉ាណូស ទី ខូ ហត់ ប៉ានេ អើ ពិ»។

១២ កាណុង សារ ម៉ោញ ណារ រត់ អេសាយ កា រះ ជា «ទី ប៉ាណូស ម៉ោញ ដូរ ឡឹង ផ្លង់ រ៉ាច់ រត់ យេសាយ * អើ ចឹង ពី ទីល ភៀ ចឹង រាំងហៃ រាំងខ្យា សុនសាត អន់ទៀត ណោះ សុនសាត អន់ទៀត ទិណោះ ចឹង ម៉ុង អើ»។

១៣ ទីល នីណោះ អន់ ប្រ្លឹះ បិកកាតយ័ ឡាក់ តាំងឡា សារ ម៉ុង ប្រ្លឹក អន់ អន់ដីស ហោក រត់ កាខាក់ លូ សាណាក សារ៉ាក ត្រឹប នៃវ ញួន កា សៀ អើ ភៀ អន់ អន់ដីស ទី សារ ម៉ុង អៀង ញួន កា អំរាញ អីញ ប៉ាដាក់ ប៉ាលីង ប្រ្លឹះ ដាក់ កាខាក់។

១៤ អី អុះ មី អាញ សៀ ជា អន់ដីស ទី ពុត ដាក់ ខាក់ កេះ លូ អូ អៀង ដេល ទីប ចឹង អូ អន់តត់ ប៉ាតោ កា គូប សោប ទី ហង់។

១៥-១៦ ហះកា ទី ខ អន់ដា អាញ កាប ក្លាំង បើក ភៀ តាក់ កាចាំង អន់ដីស ញួន ប្រ្លឹះ បិកកាតយ័ ប្រើ អាញ ប្រ្លឹក ដារ កា យីស៊ូ ត្រិះ សារ៉ាបំ សុនសាត អន់ទៀត។ អើ ប្រើ អាញ ប្រ្លឹក ដារ ពៀប ឡាក់ កា ក្រាត់ រ៉ាម៉ះ ប្រ្លឹះ យី ដារ

* ១៥:៣ ១៥:៣ សារ អា ឡាច់ ឡឹង ដាបំ អញស៊ែ ប៉ានេ ប្រ្លឹះ (ទំនុក/តម្កើង) ៦៩:៩។ † ១៥:៩ ១៥:៩ សារ អា ឡាច់ ឡឹង ដាបំ អញស៊ែ ប៉ានេ ប្រ្លឹះ (ទំនុក/តម្កើង) ១៥:៤៩។ ‡ ១៥:១០ ១៥:១០ សារ អា ឡាច់ ឡឹង សារ អន់ ចាបាប លីក ទី រៀរ (ចោទិយ/កថា) ៣២:៤៣។ § ១៥:១១ ១៥:១១ សារ អា ឡាច់ ឡឹង ដាបំ អញស៊ែ ប៉ានេ ប្រ្លឹះ (ទំនុក/តម្កើង) ១១៧:១។ * ១៥:១២ ១៥:១២ រត់ យេសាយ ឡាក់ ពី សាដាច់ ដារីត។ † ១៥:១២ ១៥:១២ សារ អា ឡាច់ ឡឹង អេសាយ ១១:១០។

រ៉ះ សារ ដាក់ ឡើង ប្រើ៖ បិកកាតយ័ ភ្លឺ ប៉ាណាំ សុនសាត អន់ទៀត ពី៖ មប ឡាកោ អន់ កា ប្រើ៖ រៀប ឡាក់ កា កា ណាត ពូ រ៉ាម៉៖ ឡាក់ ត្រត ពុត អើ ញួន កា ប៉ាដាត ប៉ាលីង អើ ប្រត អន់ អន់ខែ ដាក់ សាំរ៉ាប កា អើ។

១៧ ខ អា ហង ប៖ អាញ តិស ម៉្លះ ឡើង ងារ ឡាក់ អាញ ប្រត អន់ កា ប្រើ៖ បិកកាតយ័ ញួន កា យីស៊ូ គ្រិះ។

១៨ អាញ អូ ខិន កាប ឡើង សារ ញ៉ា ហួស ឡើង សារ ឡាក់ យីស៊ូ គ្រិះ ប្រត ពីង អាញ ភ្លឺ ប៉ាណាំ សុនសាត អន់ ទៀត ពី៖ អន់ រ៉ាប សៀ ប្រើ៖ បិកកាតយ័ ណោះ អុះ។ អាញ ប៉ាណាំ ពូ លូ ប៉ានីរ កាតាប លូ ប្រត ងារ ដេល

១៩ ញួន សារ អំរ៉ាញ អើញ កេង ខាក់ លូ ញួន សារ អំរ៉ាញ អើញ ម៉្លះ ប៉ាដាត ប៉ាលីង ប្រើ៖ ដេល។ ណោះ ហង ប៖ អាញ រ៉ះ សារ ដាក់ ឡើង យីស៊ូ គ្រិះ គ្រីប ចារ ឡើង មៀង យេរូសាឡឹម លើយ ទីល ខេត អ៊ីលីរីកន។

២០ ឡើង អន់ទ្រួល ទីល កិញអៀ អាញ ខំ ចាក រ៉ះ សារ ដាក់ ឡើង យីស៊ូ ប៉ាត ចារ ចំ ឡាក់ ពូ បើ តានី កាតាំង សិច យីស៊ូ គ្រិះ ភ្លឺ ជេ អន់ អាញ ប៉ានតាវ ហិ ចែត អំបាំង ជុងតាង ពូ ចែត កេះ។

២១ ឡាក់ កា សារ ពូ ទី ប្រាត រ៉ះ ផា «ទី ម្លត ឡាក់ ពូ បើ តានី រ៉ះ សារ ប្រើ៖ ណោះ អន់ខែ ចឹង បំប៉។ ទី ម្លត បក់ បើ យើយ កាតាំង ណោះ អន់ខែ ចឹង ហ្លង់»។

សារ រត់ ប៉ូល យីត ចឹង ចាចា ប៉ាត់ មៀង រូម

២២ សារ អា ហង ប្រត អន់ អាញ ខើក អៀង ទង អូ ទី ឡាក់ ចាចា ប៉ាត់ អន់ដីស។

២៣ ហះកា កិញអៀ អា ងារ ឡាក់ អាញ ប្រត កាណុង ស្រុក តេះ ទី អា យី កេះ ទី កេះ។ ឡើង ទុញ សាណាំ ពែ កេះ អាញ ប៊ុច ឡាក់ ចាចា ប៉ាត់ អន់ដីស។

២៤ ទីល នីណោះ ងារ ចំ អាញ ឡាក់ ប៉ាត់ ប៉ាចេត អេសាប៉ាញ អាញ ម៉្លង ផា ចឹង ទី ម៉ុត ចាចា ប៉ាត់ អន់ដីស ហិ ភ្លឺ អ៊ែ រ៉ាឡូរ រ៉ះ សារ លូ អន់ដីស ប៉ាប៊ែត អន់ ទី សារ ហោក រត់ ម៉ាត់ អន់ដីស តង់ អន់ កាណាត កា អាញ ចឹង ចាក ឡាក់ ប៉ាត់ ប៉ាចេត ណោះ ណារ៉ូ។

២៥ ហះកា កិញអៀ អា អាញ ចាក ឡាក់ ប៉ាត់ មៀង យេរូសាឡឹម ភ្លឺ ជីន លៀន អន់ កា ម្លត ប៉ាសុន ប្រើ៖

២៦ ខង ម្លត បក់ អ៊ែ ប៉ាត់ ខេត ម៉ាសេដួន លូ ខេត អាខែ អន់ខែ វែរ គូប ឡើង លៀន ប៉ាហ្វៀ អន់ តង់ ម្លត បក់ ថុក ញ៉ាក កាណុង កាំឡុង ម្លត ប៉ាសុន ប្រើ៖ អ៊ែ ប៉ាត់ មៀង យេរូសាឡឹម។

២៧ អន់ខែ យីត ប្រត ណោះ ត្រត ហង ខង អន់ខែ ទូមតានោ ម៉ោញ នែវ យី ម្លត អុះ មី សុនសាត អន់ទៀត អន់ ខែ ទី សារ សាណាក់ សារ៉ាត តែង ប៉ាដាត ប៉ាលីង ញួន កា ម្លត សុនសាត អ៊ីស្រាអែល ណោះ ហង ប៖ អន់ខែ អ្សក់ រ៉ាស អំប៉ាស តែង ឡាកោ ប៉ាំងឡេ ឡាក់ តង់ សុនសាត អ៊ីស្រាអែល នីណោះ ដេល។

២៨ ប៉ាត់ អាញ មប លៀន ឡាក់ អន់ខែ ឡើង ណោះ អន់ កា ពូ កេះ។ ណោះ អាញ ចឹង ចាក ឡាក់ ប៉ាត់ ប៉ាចេត អេ សាប៉ាញ ផ្ទះ ណោះ អាញ ចឹង ម៉ុត ចាចា ប៉ាត់ អន់ដីស ប៉ាប៊ែត ហិ។

២៩ អាញ អូ អន់តត់ ផា ប៉ាត់ អាញ ម៉ុត ចាចា ប៉ាត់ អន់ដីស យីស៊ូ គ្រិះ ចឹង អន់ សារ ដាក់ គ្រីប នែវ កា អន់ដីស ដេល។

៣០ អី អុះ មី អាញ បំរ ឡោម ឡាក់ អន់ដីស ញួន កា យីស៊ូ គ្រិះ ឡាក់ ពី តាំងឡាក់ ពិន លូ ញួន កា សារ ប៊ុច ចែ ឡាក់ ពី៖ ឡើង ប៉ាដាត ប៉ាលីង ប្រើ៖ ហត់ អន់ដីស ខំ មន់ ឡោម ប្រើ៖ បិកកាតយ័ អន់ខ្ល លូ អាញ

៣១ ភ្លឺ អន់ អាញ រ៉ាវ៉ាថ ឡើង តី ម្លត បក់ អូ សៀ ពីង ខេត យូដា លូ អន់ ងារ ឡាក់ អាញ ឡាក់ ប្រត ពីង មៀង យេរូសាឡឹម ណោះ អន់ ត្រត ពុត ម្លត ប៉ាសុន ប្រើ៖ ពីង ណោះ ដេល។

៣២ ផា ប្រើ៖ បិកកាតយ័ អន់ អាញ ចឹង ពី៖ ទីល ប៉ាត់ អន់ដីស ទីប ទី ពុត ហោក រត់ លូ អាញ ចឹង អ៊ែ រ៉ាឡូរ លូ អន់ដីស។

៣៣ អន់ ប្រើ៖ បិកកាតយ័ ឡាក់ តាំងឡាក់ សាណាក់ សារ៉ាត អ៊ែ អន់ខ្ល លូ អន់ដីស ទីខ្ល អាមែន។

១៦

សារ អំបញ្ច គូប សោប

១ អាញ បំរ អន់តត់ រ៉ះ កា អន់ដីស អន់ អូ អន់តត់ ផា កីបេ អា កា អុះ មី ពិន ដេល អើ អ៊ែ ប្រត ងារ ប្រើ៖ តង់ ក្រំ ហៀន សារ ប្រើ៖ ប៉ាត់ មៀង កេងត្រៀ។

២ ទីល នីណោះ ហត់ អន់ដីស ហាប អើ ញួន កា យីស៊ូ ឡាក់ ពី តាំងឡាក់ ពិន អន់ យី លូ កាំឡុង ប៉ាសុន ប្រើ៖។ អន់ អន់ដីស តង់ អើ សារ ញ៉ា ឡាក់ អើ តងកាន ខង អើ តង់ ពូ អៀង ដូរ ទីប អើ តង់ អាញ ដេល។

‡ ១៥:២១ ១៥:២១ សារ អា ឡាក់ ឡើង អេសាយ ៥២:១៥។

៣ អាញ ប៉រ អំប័ញ ព្រីស៊ីល លូ អាគីឡា អន់ខែ ដាក់ ឡាកោ បាំងឡៃ ដេល ប? អន់ខែ ប្រគំ ងារ កា យីស៊ូ គ្រិះ អន់ខ្ល លូ អាញ ដេល។

៤ អន់ខែ សាឡាក់ ឡាកោ ភៀ តង អាញ អាញ ប៉ានេ អន់ខែ អូ ត្រក់ ដឹង អាញ អុះ ប៉ានេ អន់ខែ យី ទី សុន សាត អន់ខៀត ឡាក់ សៀ ប្រ្ទះ កា ប៉ានេ អន់ខែ ដេល។

៥ អាញ អំប័ញ ក្រំ ហៀន សារ ប្រ្ទះ ឡាក់ ប៉ាតុ គូប កាណុង ហី អន់ខែ។ អាញ អំប័ញ អេបាយនេត ឡាក់ គូប អាញ បិច ចៃ ឡាក់ មុត សៀ យីស៊ូ គ្រិះ អន់ខ្ល ឡឹង ពូ ពឹង ខេត អាស៊ី។

៦ អាញ អំប័ញ ម៉ារី ឡាក់ ប្រគំ ងារ ត្រៃ កាខាក់ ភៀ តង អន់ដីស។

៧ អាញ ប៉រ អំប័ញ អាន់ត្រូនីក លូ យូនៀស ឡាក់ សុនសាត អ៊ីស្រាអែល ឡាក់ កា អាញ អន់ខែ ត្រក់ ខុក អន់ខ្ល លូ អាញ ពៃ ដេល។ អន់ខែ ឡាក់ លេវ លែង សិច ជា ប៉ាណូស ដាក់ ត្រង ខាក់ កាណុង កាំឡុង បក់ រះ ប៉ាតាង យី ស៊ូ* អន់ខែ កា សៀ យីស៊ូ គ្រិះ អន់ខ្ល ឡឹង អាញ ដេល។

៨ អាញ ប៉រ អំប័ញ អាំគ្លៀស ឡាក់ គូប អាញ បិច ចៃ ញន កា យីស៊ូ ឡាក់ ពី តាំងឡា ពិន។

៩ អាញ ប៉រ អំប័ញ អ៊ីប៉ាន ឡាក់ ប្រគំ ងារ កា យីស៊ូ គ្រិះ ឡាក់ កា ញីន លូ ប៉រ អំប័ញ សាតាយិះ ឡាក់ គូប អាញ បិច ចៃ ដេល។

១០ អាញ អំប័ញ អាពេឡេ ឡាក់ តាំបាង ពុត អ៊ី សៀ យីស៊ូ គ្រិះ តុត ខាក់ លូ អំប័ញ មូត អុះ មី ហី ក្រាន រតី អាវី សាតូប៊ូល។

១១ អាញ ប៉រ អំប័ញ រតី ហេរូឡេន ឡាក់ សុនសាត អ៊ីស្រាអែល ឡាក់ កា អាញ លូ ប៉រ អំប័ញ មូត អុះ មី ហី ក្រាន រតី នើតិះ ឡាក់ សៀ យីស៊ូ ឡាក់ ពី តាំងឡា ពិន។

១២ អាញ ប៉រ អំប័ញ ទ្រីកែន លូ ទ្រីផ្លុះ អន់ខែ ពៀរ ដូរ ឡាក់ ប្រគំ ងារ កា យីស៊ូ លូ ប៉រ អំប័ញ ពើស៊ុះ ឡាក់ គូប អាញ បិច ចៃ ឡាក់ ប្រគំ ងារ ត្រៃ កា យីស៊ូ ឡាក់ ពី តាំងឡា ពិន ដេល។

១៣ អាញ ប៉រ អំប័ញ រុកូស ឡាក់ ប្រ្ទះ បិកកាតយី វើស អ្សក់ លូ ប៉រ អំប័ញ មើត អ៊ី អាញ យីត ឡាក់ កា មើត អាញ ដេល។

១៤ អាញ ប៉រ អំប័ញ អាសីងត្រីត ផ្លេតូន ហើម៉េះ ប៉ាតូរុបះ ហើម៉ាស លូ មូត អុះ មី បក់ អ៊ែ អន់ខ្ល លូ អន់ខែ ណោះ ដេល។

១៥ អាញ ប៉រ អំប័ញ ភីឡូឡូក លូ យូនៀស នេរីស លូ អុះ អង់កាន់ អ៊ី ទីប ប៉រ អំប័ញ អូលីមប៊ះ លូ មូត ប៉ាសុន ប្រ្ទះ ទីខ្ល ឡាក់ អ៊ែ អន់ខ្ល លូ អន់ខែ ដេល។ †

១៦ ប៉ាក់ ប៉ាតះ គូប សោប ត្រក់ តាំបាង ពុត បិច ចៃ។ ក្រំ ហៀន សារ យីស៊ូ គ្រិះ ទីខ្ល កា អំប័ញ អន់ដីស ដាក់ ឡា កោ បាំងឡៃ ដេល ប?។

សារ រតី ប៊ូល អន់តត់ ប៉ាតោ កា ពូណាវ

១៧ អី អុះ មី អាញ ប៉រ អន់តត់ ប៉ាតោ កា អន់ដីស អន់ សាំងកែ ឡាកោ ឡឹង មូត បក់ ប៉ាកូលះ ពូ ឡឹង គូប សោប លូ ប៉ាណាំ អន់ អន់ដីស ប្រគំ យច អន់ខែ បាំងហៀន យច ឡឹង សារ ឡាក់ អន់ដីស ហៀន កេះ អន់ដីស ត្រក់ ឡាច អន់ ចាំងហាយុត ឡឹង អន់ខែ ណោះ ពី

១៨ ខង ប៉ាណូស នៃរ អា អូ ត្រក់ ប្រគំ ងារ កា យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន ណោះ អុះ យី អន់ខែ ប្រគំ ងារ កា សារ ខ្លាម ម៉ះ អន់ខែ ទីប ប៉ាំងលំ មូត បក់ អូ អូ សាំងកែ ឡាកោ ញន កា ប៉ានីរ អន់ខែ កា បរ រត់។

១៩ កាប៉ាច អន់ដីស ទី ប៉ាណូស អៀង ដូរ អូ អន់តត់ ជា អន់ដីស រ៉ាប់ សៀ ប៉ានីរ ប្រ្ទះ បិកកាតយី។ ខ អា ហង បះ អាញ ទី ពុត ហោក រតី កា អន់ដីស ហះ កា អាញ បិច អន់ អន់ដីស ទី ពុត ហ្សាំង សាឡាច ប្រគំ ងារ ញា ឡាក់ ដាក់ អន់ដីស ត្រក់ ឡាឡាំង ឡាកោ ឡឹង សារ ញា ឡាក់ អូ ដាក់។

២០ ប្រ្ទះ បិកកាតយី ឡាក់ តាំងឡា សាណាក សាណឹក អ៊ី ចឹង ប្រគំ អន់ អន់ដីស ចតី ប្រ្ទះ ប៊ីត សាតាំង លូ ជុង អន់ ដីស កាណុង រ៉ាំងរ៉ាំង ស្រីសប តែង ម៉ាត់ អា ហង។ អន់ យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន រ៉ាំងហៃ រ៉ាំងឡា អន់ដីស។

២១ ធីម៉ូច ឡាក់ ប្រគំ ងារ អន់ខ្ល លូ អាញ អ៊ី អំប័ញ អន់ដីស ដាក់ ឡាកោ បាំងឡៃ ដេល ប? លូ គៀស យ៉ាសូន លូ សូសិប៉ាត្រុះ ឡាក់ សុនសាត អ៊ីស្រាអែល ឡាក់ កា អាញ អន់ខែ កា អំប័ញ អន់ដីស ដេល។

២២ អាញ សិច ទើរៀស ឡាក់ ប្រាក់ សតត្រា ប៉ាតាង រតី ប៊ូល អា កា អំប័ញ អន់ដីស ដេល ញន កា យីស៊ូ ឡាក់ ពី តាំងឡា ពិន។

* ១៦:៧ ១៦:៧ កាណុង កាំឡុង បក់ រះ ប៉ាតាង យីស៊ូ ពិន ព្រៃនីអៀ កា ត្រក់ ដេលះ ហះ ម៉ាត់ កាំឡុង បក់ រះ ប៉ាតាង យីស៊ូ។ † ១៦:១៥ ១៦:១-១៥ កាណុង សារ អា សិច កីប ព្រីស៊ីល ម៉ារី យូនៀស ទ្រីកែន ទ្រីផ្លុះ លូ យូនៀស យី អង់កាន់។

២៣-២៤ វគី កែយៈ ឡាក់ អ្យក់ អាញ ផ្លែ ពីង ហី អើ កា ប៉រ អំប៉ញ អន់ដីស។ អើ អន់ ក្រំ ហៀន សារ ប្រ្លះ ប៉ាតុ គូប ពីង ហី អើ ដេល។ អេវ៉ាសាទុះ ឡាក់ ម៉ែត រ៉ាំងហៃ ហី លៀន ពីង មៀង លូ ក្រើតុះ ឡាក់ អុះ ម៉ី ពិន កា ប៉រ អំប៉ញ អន់ដីស ដេល។ †

២៥ ប្រ្លះ បិកកាតយ័ ឡាក់ ទី សារ អំរ៉ាញ អីញ អ្ន ប្រគី អន់ អន់ដីស សៀ លើយ ត្រគ់ ពួយ សារ ដាត់ អាញ រះ លូ ត្រគ់ ពួយ ប៉ានីរ រះ ឡឹង សារ យីស៊ូ គ្រិះ ឡាក់ ត្រគ់ លូ សារ ឡាក់ ប្រ្លះ អោន សាគីម ឡឹង សើត ពៃ

២៦ ហះកា កិញអៀ អា អើ ប្រគី អន់ គ្រីប សុនសាត អ្ន អន់តត់ ញន កា ផាប់ មូត រ៉ាគីយ ប្រ្លះ លូ ត្រគ់ ពួយ សារ ប្រ្លះ បិកកាតយ័ ប្រើ អើ ឡាក់ ទី អាញ រ៉ុស លើយ អើ ប៉ិច អន់ ពូ សៀ អើ កេះណោះ ប្រគី ពួយ។

២៧ ទី ដឹង ប្រ្លះ បិកកាតយ័ ដឹង អើ ឡាក់ ហ្យាំង សាឡាច់ ពិ ពិន ប៉ានេ សារ អំរ៉ាញ អីញ មះ អើ ញន កា យីស៊ូ គ្រិះ លើយ អាមេន។

† ១៦:២៣-២៤ ១៦:២៣-២៤ ប្លា ពូ ប្រាត់ លូ តី ម៉ៅញ ចំលួន ឆេម ប៉ានីរ ផាះ អន់ យីស៊ូ គ្រិះ ឡាក់ ពី កាំងឡា ពិន រ៉ាំងហៃ រ៉ាំងឡា អន់ដីស ទីឌូ។

សត្រា ទី ១ រ៉ក់ ប៉ូល ប៉ាហ្ស៊ី កា ម្នត មៀង កូរិនថ្ម:

សារ អន់តត់ រ៉:

មៀង កូរិនថ្ម: ផ: រ៉ាំងហារ រ៉ក់ ប៉ូល ពេ យី មៀង តិស ខាត ឡាក់ ទី ប៉ាសុន រៀង ម្ភៃ យី អ៊ែ ៦០០.០០០ ដូរ។ មៀង អា ទី ចារ ពូ កត់ កាំប៉ាន់ ពៀរ ចារ។ ទី កាំប៉ាន់ រៀង ប៉ាទុក រ៉ាស អំប៉ាស ម៉ុត ឡាច់ អូ លុន ដារ។ ប៉ាសុន សល់ ឡើង ទងតិក កេ: ទុច ពូ។ កាណាង មៀង កូរិនថ្ម: ទី ប៉ាណូស គ្រឹប សុនសាត ម្ភៃ ឡាក់ ឡាយ គូប សោប។ មៀង អា លៅ លែង ជា អូ ដាក់ ម្នត ម្ភៃ ពីង មៀង កា ប្រឹក លូ កាម៉ាក់ លូ អង់កាន់ ឡាឡឹក ឡាឡាក់ អូ ត្រត់ តង លូ ប្រឹក សារ អូ ដាក់ គ្រឹប នៃរ ពូ កា សៀ ហ្ម្រី: គុន សុនសាត ពៀ សុនសាត អ៊ែ តាង ៗ ឡើង គូប សោប ដេល។ សុនសាត ក្រិក ឡាក់ ហៀន រៀង អូ ហ្លាង កាខាក់ អន់ខែ ចៃ ខាក់ សាំហ្មាំង ម្នត បក់ ហ្សាំង សាឡាច់ រ៉: សារ ឡាក់ អូ កាប រ៉ក់ ប៉ានីរ ពីរ កាង ខង អន់ខែ យីត ជា ចឹង អូ អន់ហ្គាល់ ហ្ម្រី: លូ ចឹង អូ តង ឡា កោ ទៅ ញាន កា ពុត ហ្សាំង សាឡាច់ អូ យីត ម៉: ពូ។ ហះកា ម្នត សៀ យីស៊ូ ម្ភៃ ពីង មៀង ណោះ សុន រៀង យី ម្នត តាបាយ កាសត់ លូ ម្នត បក់ ប្រឹក ទុច ពូ (ប៉រ ហៃ ១:២៦-២៨)។

រ៉ក់ ប៉ូល រ៉: សារ ដាក់ ឡើង យីស៊ូ ពីង មៀង កូរិនថ្ម: ទុញ ម៉ោញ សាណាំ ទងតិក ផ: រ៉ាំងរ៉ាំង សាណាំ ៥០-៥២ គ.ស. (ប៉រ ហៃ ដារ ម្នត រ៉: ប៉ាតាង យីស៊ូ (កិច្ច/កា) ១៨:១-៨)។ កេ:ណោះ រ៉ក់ ប៉ូល ឡាច់ ឡើង មៀង កូរិនថ្ម: ឡាក់ ប៉ាក់ មៀង អេភេសូ។ ផ: ណោះ ទី សុនសាត អ៊ីស្រាអែល ម៉ោញ ដូរ សិច អ៊ែ អាប៉ូឡូ: អ៊ែ សៀ យីស៊ូ ដេល អ៊ែ អូ កាប រ៉ក់ ប៉ានីរ ពីរ កាង អ៊ែ កា រ៉: សារ ដាក់ ឡើង យីស៊ូ ពីង មៀង អេភេសូ លូ ពីង មៀង កូរិនថ្ម: ដេល (ប៉រ ហៃ ដារ ម្នត រ៉: ប៉ាតាង យីស៊ូ (កិច្ច/កា) ១៨:២៤-២៨)។ ផ: រ៉ក់ ប៉ូល ម្ភៃ ពីង មៀង អេភេសូ អ៊ែ ប្រាក់ សត្រា ម៉ោញ អន់ កា ម្នត សៀ យីស៊ូ ម្ភៃ ពីង មៀង កូរិនថ្ម: កៀ អន់តត់ ប៉ាតោ អន់ខែ (ប៉រ ហៃ ៥:៩) ហះកា សត្រា ណោះ អូ ទី កេ:។ អន់តត់ ឡើង ណោះ ម្នត សៀ យីស៊ូ កា ក្លុ: គូប សោប កើត ប៉ែង ប៉ាន់ ក្រុំ បក់ អន់ដា ពូយ អាប៉ូឡូ: បក់ អន់ដា ពូយ រ៉ក់ ប៉ូល បក់ អន់ដា ណារ៉ូ ពូយ រ៉ក់ ពេត្រុ: (ប៉រ ហៃ ១:១១-១២)។ ទី ពូ ឡាក់ រ៉: កា រ៉ក់ ប៉ូល ឡើង សារ ពូ ក្លុ: គូប សោប ណោះ។ រ៉ក់ ប៉ូល កា ប្រើ ធីម៉ូថេ ឡាក់ ប្រឹក ដារ អន់ខូ លូ អ៊ែ ប្រើ ឡាក់ ប៉ាក់ មៀង កូរិនថ្ម: កៀ អន់តត់ ប៉ាតោ កា ម្នត សៀ យីស៊ូ ម្ភៃ ពីង ចារ ណោះ: (ប៉រ ហៃ ៤:១៧)។ ពូ កា ប្រាក់ សត្រា អំប៉ញ លូ រ៉ក់ ប៉ូល តាង ៗ ឡើង គូប ប៉ាហ្ស៊ី ពីង ធីម៉ូថេ (ប៉រ ហៃ ៧:១)។ ពីង សាណាំ ៥៣-៥៥ គ.ស. រ៉ក់ ប៉ូល ប្រាក់ សត្រា អា កៀ តើល ឡើង សារ ពូ អំប៉ញ ទីណោះ ឡាក់ ពូ អ៊ែ ជា សត្រា ទី ម៉ោញ ប៉ាហ្ស៊ី កា ម្នត មៀង កូរិនថ្ម:។

អន់តត់ ឡើង ណោះ រ៉ក់ ប៉ូល ឡាក់ ប៉ាក់ មៀង កូរិនថ្ម: ម៉ោញ ទង ណារ៉ូ ហះកា អ៊ែ បំបំ ម្នត សៀ យីស៊ូ ម្ភៃ ពីង មៀង ណោះ: បក់ អន់ដា ម្ភៃ កា ប៉ាណាំ គូប ប្រឹក សារ ញ៉ា ឡាក់ អូ ត្រត់ ប្រឹក (ប៉រ ហៃ ២ កូរិនថ្ម: ២:១)។ ទីល នីណោះ: រ៉ក់ ប៉ូល កា ប្រាក់ សត្រា ម៉ោញ ហ្គា ណារ៉ូ កាប ប៉ាំងអាល កា អន់ខែ កាខាក់ (ប៉រ ហៃ ២ កូរិនថ្ម: ២:៣-៤) ហះកា សត្រា ណោះ អូ ទី កេ: ដេល។ កេ:ណោះ អ៊ែ ប្រើ ទីតុ: ឡាក់ ប្រឹក ដារ អន់ខូ លូ អ៊ែ ឡាក់ ឡើង លៀន ប៉ាក់ មៀង កូរិនថ្ម: កៀ តង ពូ កាប៉ាច់ អ៊ែ ទៅ ឡាក់ ប៉ាក់ មៀង ត្រុអះ។ ផ: រ៉ាំងរ៉ាំង សាណាំ ៥៦ លើ កា ៥៧ ផ: អ៊ែ ម្ភៃ ពីង មៀង ត្រុអះ ណោះ: ទីតុ: កា សីត ឡើង មៀង កូរិនថ្ម: ទីប ទី សារ ដាក់ តាង ៗ ឡើង ម្នត សៀ យីស៊ូ ឡើង ចារ ណោះ: ឡាក់ រ៉: កា រ៉ក់ ប៉ូល។ រ៉ក់ ប៉ូល ហោក រ៉ក់ កា ប្រាក់ សត្រា ម៉ោញ ហ្គា ណារ៉ូ យី សត្រា ទី ពៀរ ប៉ាហ្ស៊ី កា ម្នត មៀង កូរិនថ្ម:។

សារ សាំខាន់ ៗ

កាណាង សត្រា ទី ម៉ោញ អា រ៉ក់ ប៉ូល តង តាត់ស៊ុន សារ អន់ខៀត ៗ កា ក្រុំ ហៀន សារ ហ្ម្រី: ម្ភៃ ពីង មៀង កូរិន ថ្ម: អ៊ែ អន់តត់ ប៉ាតោ កា ពូ អន់ ម្ភៃ កោប ដាក់ ៗ អន់ យី លូ ឡា កោ ឡាក់ គន ហ្ម្រី: បិកកាតយី។

រ៉ក់ ប៉ូល រ៉: ឡើង សារ ប៉ាក់: ក្រុំ កាណាង ក្រុំ ហៀន សារ ហ្ម្រី:។ អ៊ែ កា រ៉: ជា សារ សៀ សៀ យីស៊ូ អូ អង កា សារ ចារ ជ្រប យីត គុន ប៉ាណូស អុ: លូ អូ ត្រត់ ញាន កា ប៉ានីរ ពីរ កាង អូ កាប កេង ខាក់ ដេល។ សារ សៀ អា កើត ឡាច់ ឡើង ប៉ាដាក់ ប៉ាលីង ហ្ម្រី: ឡាក់ តាត់ តាតារ ពុត ពៀក ប៉ាណូស លូ ប៉ាណាំ ប៉ាណូស អន់ ម៉ុត អន់ខូ លូ យីស៊ូ គ្រិ: ឡាក់ តោ លូ រ៉ុស សីត។ (១:១០-៤:២១)

រ៉ក់ ប៉ូល កាប ប៉ាំងអាល ម្នត សៀ យីស៊ូ ឡាក់ ប្រឹក យច លូ ប៉ានីរ ហ្ម្រី:។ កាណាង ម្នត សៀ យីស៊ូ ទី បក់ អន់ដា តង គូប សោប បក់ អន់ដា ប្រឹក លូ អង់កាន់ លូ កាម៉ាក់ ឡាឡឹក ឡាឡាក់។ (៥:១-៦:២០)

រតី ប៉ូល តើល សារ ពូ អំប័ញ្ច ឡើង ឡាបៀប ម្លៃ កោប បក់ ទី ខាប់ខ្ម លូ បក់ ម្លៃ ផោង។ សារ អា កើត ពី៖ ញាន កា បក់ អន់ដា បឹងាយ ឡាកោ បាំងឡៃ ប៉ាណូស យី ពូ អូ អន់ មូត កាម៉ាក់ មូត អង់កាន់ ទី ក្លោ ទី កាម៉ាញ៉ូ អុះ។ (៧:១-៤០)

រតី ប៉ូល តើល សារ ពូ អំប័ញ្ច ឡើង សារ សា សាណា ឡាក់ ពូ សែន ហ្វិប ប្រ្រៈ ប៊ីត កេះ។ សារ អា កើត ឡាច់ ឡើង មូត សៀ យីស៊ូ បក់ ម្លៃ អន់ខ្ម លូ មូត បក់ សៀ ប្រ្រៈ អន់ទៀត។ រាំងហារ ណោះ បក់ សៀ ប្រ្រៈ អន់ទៀត ពូ ខ្ម អ្សក់ សា សាណា ឡាក់ ពូ សែន ហ្វិប ប្រ្រៈ ប៊ីត កេះ។ នីចម៍ មូត សៀ យីស៊ូ ខិន សា ដេល ប សាណា ពូ សែន ហ្វិប ប្រ្រៈ ប៊ីត ណោះ ? (៨:១-១១:១)

រតី ប៉ូល រិះ ឡើង ឡាបៀប ឡាក់ ដាក់ កាណុង ក្រំ ហៀន សារ ប្រ្រៈ។ អែរ រិះ ឡើង ឡាបៀប មូត សៀ យីស៊ូ ត្រក់ ប្រ្រៈ ពូយ ផៈ ម្លៃ ប៉ាក់ គូប សោប សាំប្រៈ ប៉ានេ ប្រ្រៈ បិកកាតយ៍ លូ ឡាបៀប ប្រ្រៈ ពូយ សារ ប៉ាដាក់ ប៉ាលឹង ប្រ្រៈ ប្រើ។ បក់ សៀ យីស៊ូ ត្រក់ ប្រ្រៈ ត្រីប សារ ញាន កា ពុត បិច ចៃ តៀ តង គូប សោប អន់ កើត ដាក់។ (១១:២-១៤:៤០)

រតី ប៉ូល រិះ សារ ប៉ាណូស តោ កេះ ចឹង រីស សីត ណារ៉ូ។ តាម សារ អូ ហ្វុង ហ្សាំង សាឡាច់ គុន សុនសាត ក្រិក អន់ខែ យីត ផា ប៉ាដាក់ ប៉ាលឹង សាំខាន់ ហ្វិត ពូ អូ សៀ អុះ ផា ឡាកោ បាំងឡៃ ប៉ាណូស តោ កេះ អូ រីស សីត ណារ៉ូ។ រតី ប៉ូល កា រិះ ប៉ាឡាក់ ផា ឡាកោ បាំងឡៃ ពិន ចឹង រីស សីត ណារ៉ូ ញាន កា ឡាកោ យីស៊ូ រីស សីត កេះ។ (១៥:១-៥៦)

រតី ប៉ូល ប្រើ ពូ ឡើង លៀន សាំរ៉ាប់ មូត ថុក ញ៉ាក លូ អន់តត់ ប៉ាតោ ពូ ឡើង សារ អន់ទៀត។ (១៦:១-២៤)

១ អាញ សិច ប៉ូល ឡាក់ ប្រ្រៈ រឺស ប្រើ រិះ ប៉ាតាង យីស៊ូ ត្រិះ អាញ លូ មី សូសាតេន

២ ញីន ប៉ាហ្សឺ សត់ត្រា អា អន់ កា ក្រំ ហៀន សារ ប្រ្រៈ ពឹង មៀង កូរិនថ្ងៃ។ ប្រ្រៈ បិកកាតយ៍ ប្រ្រៈ អន់ អន់ ដីស ដាក់ សាំរ៉ាប់ កា អែរ ញាន កា យីស៊ូ ត្រិះ អែរ កា រឺស អ្សក់ អន់ដីស ប្រ្រៈ ប៉ានស អែរ អន់ខ្ម លូ មូត បក់ ម្លៃ ត្រីប ចារ ឡាក់ ម៉ន់ អែរ យីស៊ូ ត្រិះ ឡាក់ ពី តាំងឡា អន់ខែ លូ ពី តាំងឡា ពិន ដេល។

៣ អន់ ប្រ្រៈ បិកកាតយ៍ ឡាក់ ពី ពិន លូ យីស៊ូ ត្រិះ ឡាក់ តាំងឡា ពិន ដាក់ ពុត កា អន់ដីស លូ អន់ សារ សាណា កា អន់ដីស។

សារ រតី ប៉ូល ហោក កា ប្រ្រៈ

៤ អាញ ប៉ានេ ប្រ្រៈ បិកកាតយ៍ លើយ ខង អែរ ដាក់ ពុត កា អន់ដីស ញាន កា យីស៊ូ ត្រិះ

៥ យី អែរ អន់ សារ ដាក់ ត្រីប នែរ កា អន់ដីស ញាន កា យីស៊ូ អែរ អន់ អន់ដីស ទី ប៉ានស ពីរ កាង លូ អូ ហ្វុង អៀង សារ។

៦ សារ ប្រ្រៈ អន់ អា ប្រ្រៈ អន់ អន់ដីស អូ អន់តត់ ផា សារ រិះ ឡើង យីស៊ូ ត្រិះ អា ត្រក់ តាទីច។

៧ ខ អា ហង បះ ផៈ អន់ដីស ម្លៃ ក្យាក់ យីស៊ូ ត្រិះ ឡាក់ ពី តាំងឡា ពិន ពី៖ ទីល អន់ដីស អូ ទី ខ្ម៖ សារ អូ ឡាក់ ប្រ្រៈ អន់ តាំង។ ឡើង គូប សោប ណោះ អុះ។

៨ យីស៊ូ ត្រិះ ឡាក់ ពី តាំងឡា ពិន ចឹង ប្រ្រៈ អន់ អន់ដីស ដាម អត់ លើយ ទីល ទ្រុច អន់ដីស អូ ទី ថុត ញ៉ា អុះ ប៉ាក់ ដារ អែរ ដីរ ទៀ។

៩ ប្រ្រៈ បិកកាតយ៍ ទី ពុត ដាក់ ត្រង់ អែរ ប្រើ អន់ដីស ប្រ្រៈ គូប លូ គន អែរ យី យីស៊ូ ត្រិះ ឡាក់ ពី តាំងឡា ពិន។

សារ តាប៉ុញ តាប៉ាក់ កាណុង ក្រំ ហៀន សារ ប្រ្រៈ

១០ អី អុះ ទី កិញអៀ អា អាញ ប៉រ អន់តត់ ប៉ាតោ កា អន់ដីស ញាន អំរ៉ាញ យីស៊ូ ត្រិះ ឡាក់ ពី តាំងឡា ពិន អន់ ដីស ត្រក់ អែរ ពុត លូ គូប សោប ដៃ អន់ ក្លុះ ក្លាយ គូប សោប ត្រក់ អន់ ទី ពុត យីត ដឹង ម៉ោញ។

១១ អី អុះ ទី អាញ កាតាំង ឡើង គូប ខ្លូអេ រិះ កា អាញ ផា កាណុង កាំឡាំង អន់ដីស ទី សារ តាប៉ុញ តាប៉ាក់ លូ គូប សោប។

១២ កាំឡាំង អន់ដីស បក់ អន់ដា កាប ផា «អាញ សី៖ ប៉ូល» បក់ អន់ដា ផា «អាញ សី៖ អាប៉ូឡូ» បក់ អន់ដា ផា «អាញ សី៖ ពេត្រុះ» បក់ អន់ដា ផា «អាញ សី៖ ប្រ្រៈ ត្រិះ»។

១៣ ញ៉ា យីស៊ូ ត្រិះ ជែក ឡាកោ អែរ អៀង ចានែក ប ? ញ៉ា ប៉ូល ប ពូ ប៉ង ពឹង អ៊ីង គីង ប៉ាតាង អន់ដីស ? ញ៉ា អន់ដីស ហុំ ទៀក អន់ កេះ ប៉ាសុន ប៉ូល ប ?

១៤ អាញ ហោក រតី កា ប្រ្រៈ បិកកាតយ៍ ខង អាញ អូ ទី បាំង ហុំ បក់ ពៀ អុះ កាណុង កាំឡាំង អន់ ដីស ណោះ អាញ បាំងហុំ ដឹង កា ត្រិសាប៉ុះ លូ កែយុះ ណោះ ហង។

១៥ ខ អា ហង បះ អូ ទី ពៀ ផា អាញ បាំងហុំ អែរ អន់ កេះ ប៉ាសុន អាញ អុះ។

១៦ អាញ កា ប្រាំងហ៊ុំ កាំឡាំង ហ៊ី សាទេផាណា: ដេល ហា:កា កាយ ឡឹង ណោះ ណារ្ណ អាញ អូ អូ អន់តត កា អាញ ប្រាំងហ៊ុំ ពូ អន់ទៀត ណារ្ណ អុ:។

១៧ យីស៊ូ គ្រិ: អូ ប្រើ អាញ ឡា ប្រាំងហ៊ុំ ពូ អុ: យី អែ ប្រើ អាញ ចាក រិ: សារ ដាក់ ឡឹង អែ។ ហា:កា អូ ត្រត់ រិ: ញន កា ប៉ានិរ ពីរ កាង ហ្សាំង សាឡាច់ អាញ ទៅ អុ: អូត ផេត សារ យីស៊ូ គ្រិ: តៅ ពីង អ៊ឹង គីង កើត អូ ទី ខា។

សារ អំវាញ អីញ លូ សារ ហ្សាំង សាឡាច់ ម៉: យីស៊ូ គ្រិ:

១៨ មូត បក់ ត្រត់ តៅ វាយ តៅ រ៉ុង អន់ខៃ ផា សារ យីស៊ូ គ្រិ: តៅ ពីង អ៊ឹង គីង យី សារ មូត អន់ទ្រុយ ហា:កា កា ប៉ាច់ ពិន ឡាក់ ប្រ្រៈ ផ: តង អន់ វ៉ាវ៉ាច់ ឡឹង សារ យថ យី ពិន ផា សារ អំវាញ អីញ ឡឹង ប្រ្រៈ បិកកាតយី

១៩ ខង ទី សារ ពូ ច្រាត់ រិ: កាណុង ផាប៉ា ប៉ានិរ ប្រ្រៈ ផា:

«អាញ ចឹង ថាឡាយ សារ ហ្សាំង សាឡាច់ អន់ខៃ ណោះ:

លូ ចឹង ប្រតី អន់ សារ អន់ខៃ អូ ហ្វង់ ណោះ: អន់ ហ្សាំង ហ្វេត ទី ដេល»*។

២០ ទីល នីណោះ មូត បក់ ហ្សាំង សាឡាច់ មូត ណោយ ប្រាំងហ្វេត ចាបាប លូ មូត បក់ កាប ចាជៀក ឡា លៀក ពីង អង់កក់ តេ: អា អន់ខៃ ប្រតី ញ៉ា កា អូ កើត អុ: ខង ប្រ្រៈ បិកកាតយី ប្រតី អន់ កា ពុត សាឡាច់ សាឡាង ម៉: ប៉ាណូ ស កើត ដល់ អន់ទ្រុយ។

២១ ញន កា ប្រ្រៈ ហ្សាំង សាឡាច់ ប: អែ ប្រតី អន់ ប៉ាណូស អូ អូ អន់ហ្វាល់ អែ ញន សារ ហ្សាំង សាឡាច់ ពូ ទៅ អុ: ខ អា ហង ប: ប្រ្រៈ បិកកាតយី ប៉ាញ ពុត តង ទី មូត បក់ សៀ អែ ញន កា សារ ញិន រិ: ឡាក់ ពូ ផា សារ មូត អន់ទ្រុយ។

២២ សុនសាត អ៊ីស្រាអែល បិច បប័ សារ អំវាញ អីញ កេង ខាក់ កាប៉ាច់ សុនសាត ក្រិក បិច បប័ សារ ហ្សាំង សា ឡាច់។

២៣ ហា:កា ញិន រិ: ផា បក់ ប្រ្រៈ រឿស អន់ ប្រតី សាដាច់ តៅ ពីង អ៊ឹង គីង។ សារ ញិន រិ: អា ប្រតី អន់ សុនសាត អ៊ីស្រាអែល អូ ចៃ សៀ កាប៉ាច់ សុនសាត អន់ទៀត យីត ផា សារ អន់ទ្រុយ។

២៤ ហា:កា កាប៉ាច់ ពិន ឡាក់ ប្រ្រៈ បិកកាតយី រឿស អូត ទីប សុនសាត អ៊ីស្រាអែល ទីប សុនសាត ក្រិក ពិន ផា យីស៊ូ គ្រិ: ឡាក់ សារ អំវាញ អីញ លូ សារ ហ្សាំង សាឡាច់ ម៉: ប្រ្រៈ បិកកាតយី

២៥ ខង សារ ញ៉ា ឡាក់ ប៉ាណូស យីត ផា សារ ប្រ្រៈ អន់ទ្រុយ យី ដាក់ ញិត ឡឹង សារ សាឡាច់ សាឡាង ម៉: ប៉ាណូ ស សារ ញ៉ា ឡាក់ ប៉ាណូស ផា សារ អូ គិត អូ ខា ម៉: ប្រ្រៈ យី ទី អំវាញ ញិត ឡឹង ប៉ាណូស ដេល។

២៦ អី អុ: មី អន់ដីស កា បប័ ដេល ទី មូត បក់ ប្រ្រៈ រឿស អូត អូ សុរ ទី ប៉ាណូស ហ្សាំង សាឡាច់ គុន ប៉ាណូស អុ: កា អូ សុរ ទី មូត ប្រតី កាន វ៉ាតិស លូ មូត លោ លែង សិច ដេល។

២៧ ប្រ្រៈ បិកកាតយី រឿស អូត មូត បក់ កាតូលី ដល់ លូ មូត បក់ អូ ទី អំវាញ ពីង អង់កក់ តេ: អា កៀ ប្រតី អន់ មូត បក់ ហ្សាំង សាឡាច់ លូ មូត បក់ កេង ខាក់ អន់ អន់ខៃ តាយូស។

២៨ ប្រ្រៈ បិកកាតយី រឿស អូត មូត បក់ អូ គិត អូ ខា ប៉ាណូស ដោច ដាច លូ មូត បក់ ពូ បឹងាយ ពីង អង់កក់ តេ: អា កៀ តាត តាយូស មូត បក់ កានិក កានោរ។

២៩ ទីល នីណោះ អូ ទី ប៉ាណូស ញើ ចឹង អូ អ្នាត់ អេង ហា: ដុរ ប្រ្រៈ អុ:។

៣០ ញន កា ប្រ្រៈ ហង ប: អន់ដីស ទី ម៉ុត អ្នែ អន់ខូ លូ យីស៊ូ គ្រិ: អែ ប្រតី អន់ អន់ដីស កើត ហ្សាំង សាឡាច់ ឡាក់ ពី: ឡឹង ប្រ្រៈ បិកកាតយី អែ កា ប្រតី អន់ ពិន កើត ដាក់ ត្រង លូ ហ្វាយ ពិន អន់ វ៉ាវ៉ាច់ ឡឹង សារ យថ

៣១ កៀ អន់ ត្រត់ ពូយ សារ ពូ ច្រាត់ រិ: ផា «ញើ បិច អ្នាត់ អេង ត្រត់ អ្នាត់ អេង ដឹង កា ងារ ប្រ្រៈ បិកកាតយី ណោះ: ហង»†។

២

សារ វតី ប៉ូល រិ: ដឹង សារ យីស៊ូ តៅ ពីង អ៊ឹង គីង

១ អី អុ: មី ផ: អាញ ឡា រិ: ឡឹង សារ អោន សាគីម ម៉: ប្រ្រៈ បិកកាតយី កា អន់ដីស ពៃ អូ ត្រត់ អាញ កាប ញន កា អាញ ទី ប៉ានិរ ពីរ កាង ហ្សាំង សាឡាច់ កេង ខាក់ ឡឹង អាញ ទៅ អុ:

២ ខង ផ: អាញ អ្នែ អន់ខូ លូ អន់ដីស ណោះ: អាញ អូ បិច អូ ឡឹង សារ ញ៉ា អុ: យី អាញ បិច កា អូ ដឹង សារ យីស៊ូ គ្រិ: លូ សារ អែ តៅ ពីង អ៊ឹង គីង ណោះ: ហង។

* ១:១៩ ១:១៩ សារ អាឡាច់ ឡឹង អេសាយ ២៩:១៤។ † ១:៣១ ១:៣១ បរិ ហែយ រេម៉េ ៩:២៤។

៣ ផ្ទះ អាញ អ្នក អន់ដីស លូ អន់ដីស អាញ អ្នក អ្នក ម្ចាស់ ទីប ទី សារ អ្នក រ៉ាវែត កាខាក់ ដេល។

៤ អាញ រ៉េ ៖ សារ ដាក់ ណោះ អ្នក ត្រង់ អាញ អ្នក កាប ប៉ាញសុះ អន់ដីស ញន កា ប៉ានីរ អាញ ហ្សាំង សាឡាច់ ណោះ អ្នក ឃើ ប៉ាដាតី ប៉ាលីង ប្រ្រៈ តាំបាង សារ អំរ៉ាញ អីញ ម៉ះ អែរ

៥ ភ្នៅ ជែ អន់ សារ អន់ដីស សៀ ម៉ឹង សារ ហ្សាំង សាឡាច់ ម៉ះ ប៉ាណូស ឃើ ត្រង់ ម៉ឹង សារ អំរ៉ាញ អីញ ម៉ះ ប្រ្រៈ ប៊ិកកាតយ៉។

សារ ហ្សាំង សាឡាច់ ឡាច់ ឡាំង ប៉ាដាតី ប៉ាលីង ប្រ្រៈ

៦ ហះកា កាណាង កាំឡាំង បក់ សៀ ដាក់ កេះ ញីន អន់តត់ ប៉ាតោ ពួយ សារ ហ្សាំង សាឡាច់ ដេល ហះកា អ្នក ត្រង់ ហ្សាំង សាឡាច់ គុន ប៉ាណូស លើ គុន ម្នាក់ ម៉ែត ណាំផា ពីង អង់កក់ តេះ អា ឡាក់ ចឹង ហ្សឹង ហ្សើត ណោះ អ្នក

៧ ឃើ ញីន អន់តត់ ប៉ាតោ ពួយ សារ ហ្សាំង សាឡាច់ ឡាំង ប្រ្រៈ ឡាក់ សារ អោន សាគីម អែរ ឃើត អន់ទ្រួល ឡាំង កើត តេះ ប្លែង ពែ កេះ ភ្នៅ សាំរ៉ាប់ អន់ សារ ដាក់ កេង ខាក់ កា ពិន។

៨ កាណាង កាំឡាំង ម្នាក់ ម៉ែត ណាំផា ប៉ាណូស ពីង អង់កក់ តេះ អា អ្នក ទី បក់ ចំ ម៉ោញ អ្នក អន់ហ្គាល់ សារ អោន សា គីម ម៉ះ ប្រ្រៈ ណោះ អ្នក។ ផា ពូ អន់ហ្គាល់ ឃើ ពូ អ្នក ប៉ាន់តោ អ្នក តាំងឡា តាវា ក្លាក់ ដាក់ ឡាយ៉ាម៉។

៩ ហះកា កាណាង ផាប ប៉ានីរ ប្រ្រៈ ទី ច្រាក់ រ៉េ ផា ៖

«អ្នក ទី ញើ ហៃ ប៉ប៉

អ្នក ទី ញើ សាំយ៉ាំង កាតាំង

ពូ ទីឌូ កា ឃើត អ្នក តាលុះ ដេល

សារ ញ៉ា ឡាក់ ប្រ្រៈ ប៊ិកកាតយ៉ ទ្រៀម គម សាំរ៉ាប់ កា ម្នាក់ បក់ ប៉ិច ចែ កា អែរ» *។

១០ ប្រ្រៈ តាំបាង អន់ ពិន ប៉ប៉ សារ ទិណោះ ញន កា ប៉ាដាតី ប៉ាលីង អែរ ខង ប៉ាដាតី ប៉ាលីង ប្រ្រៈ អ្នក ហ្លួង គ្រីប សារ ទិណោះ យ៉ៈ សារ ប្រ្រៈ ប៊ិកកាតយ៉ គម កាណាង ពុត ពៀក កា ប៉ាដាតី ប៉ាលីង ប្រ្រៈ អ្នក ហ្លួង ដេល។

១១ កាប៉ាច់ ប៉ាណូស ពីង អង់កក់ តេះ អា អ្នក ទី ញើ អ្នក អន់ហ្គាល់ ពុត ពៀក អែរ អ្នក កាយ ឡាំង ប៉ាដាតី ប៉ាលីង ឡាក់ អ្នក កាណាង ឡាកោ អែរ ទៅ។ ប្រ្រៈ កា និះទៅ ដេល អ្នក ទី ញើ អ្នក ហ្លួង ឡាំង ពុត ពៀក អែរ អ្នក កាយ ឡាំង ប៉ាដាតី ប៉ាលីង អែរ ទៅ។

១២ កាប៉ាច់ ពិន ប្រ្រៈ អ្នក អន់ ប៉ាដាតី ប៉ាលីង ឡាក់ ឡាច់ ឡាំង អង់កក់ តេះ អា អ្នក ឃើ អែរ អន់ ប៉ាដាតី ប៉ាលីង ឡាំង អែរ ទៅ ភ្នៅ អន់ អ្នក អន់ហ្គាល់ ឡាំង សារ ញ៉ា ឡាក់ ប្រ្រៈ ប្រ័តី សាំរ៉ាប់ កា ពិន។

១៣ ញីន អន់តត់ ប៉ាតោ ពួយ សារ ទី អា ហង ញីន អ្នក កាប គុន ហ្សាំង សាឡាច់ ឡាក់ ប៉ាណូស ប៉ាំងហៀន ណោះ អ្នក ឃើ ញីន កាប ពួយ សារ ញ៉ា ឡាក់ ប៉ាដាតី ប៉ាលីង ប្រ្រៈ ប៉ាំងហៀន។ ញីន រ៉េ ប៉ាឡាក់ ឡាំង សារ តាទីច ឡាំង ប៉ាដាតី ប៉ាលីង ប្រ្រៈ កា ម្នាក់ បក់ ទី ប៉ាដាតី ប៉ាលីង ប្រ្រៈ។

១៤ ហះកា ប៉ាណូស បក់ អ្នក សៀ ប្រ្រៈ អន់ខែ អ្នក អ្នក សារ ញ៉ា ឡាំង ប៉ាដាតី ប៉ាលីង ប្រ្រៈ អ្នក ខង អន់ខែ ឃើត ផា សារ ទិណោះ ឃើ សារ អន់ទ្រុយ។ អន់ខែ អ្នក ហ្លួង សារ ញ៉ា អ្នក ទី ដឹង ប៉ាដាតី ប៉ាលីង ប្រ្រៈ ណោះ ហង ចឹង ប្រ័តី អន់ ពូ អ្នក ឃើត ចារ្រែប ផា សារ ទិណោះ ត្រង់ តាទីច។

១៥ កាប៉ាច់ ម្នាក់ បក់ ទី ប៉ាដាតី ប៉ាលីង ប្រ្រៈ អន់ខែ អ្នក ឃើត ចារ្រែប អន់ ហ្លួង គ្រីប សារ ហះកា ម្នាក់ បក់ អ្នក សៀ ប្រ្រៈ អ្នក ទី ញើ ចឹង អ្នក ឃើត អន់ ហ្លួង ឡាំង ពុត ម្នាក់ បក់ ទី ប៉ាដាតី ប៉ាលីង ប្រ្រៈ ណោះ អ្នក

១៦ ខង កាណាង ផាប ប៉ានីរ ប្រ្រៈ ទី ច្រាក់ រ៉េ ផា «ញើ អ្នក អន់ហ្គាល់ ពុត ខំឃើត ប្រ្រៈ ប៊ិកកាតយ៉? ញើ អ្នក អន់តត់ ប៉ាតោ កា អែរ?» ហះកា កាប៉ាច់ ពិន ឃើ ពិន ទី ខំឃើត ម៉ះ ឃើស្មី គ្រិះ កេះ។

៣

សារ តាប៉ុញ តាប៉ាក់ កាណាង គ្រុំ ហៀន សារ ប្រ្រៈ

១ អី អ្នក ម៉ី អាញ អ្នក កាប លូ អន់ដីស ឡាក់ កា អាញ កាប លូ ម្នាក់ បក់ ទី ប៉ាដាតី ប៉ាលីង ប្រ្រៈ ណោះ អ្នក ឃើ ត្រង់ កាប ឡាក់ កា កាប លូ ប៉ាណូស ដោច ដាច លើ ឡាក់ កា កាប លូ ម្នាក់ សាស្តា អង់កក់ សៀ ឃើស្មី គ្រិះ។

* ២:៩ ២:៩ សារ អា ឡាច់ ឡាំង អេសាយ ៦៤:៤។ † ២:១៦ ២:១៦ សារ អា ឡាច់ ឡាំង អេសាយ ៤០:១៣។

២ ផេះ ណោះ ពៃ អាញ អន់ ទៀក តុះ កា អន់ដីស អែត អាញ អូ អន់ សាណា កា អន់ដីស សា អុះ ខង អន់ដីស បើ អូ សា។ យ្នះ កិញអៀ អា កាតាម កា អន់ដីស បើ អូ សា និះទៅ ដេល

៣ ខង ពុត ពៀក អន់ដីស ឡាក់ កា ប៉ាណូស ដោច អន់ដីស អែត កា សាណា ដោច កា គូប សោប លូ តាប៉ូញ តាប៉ាក់ ក្លុះ គូប សោប ដេល ទីល នីណោះ អាញ ប៉ប ផា អន់ដីស អែត ទី ពុត ពៀក ឡាក់ កា ប៉ាណូស ដោច លូ ប្រឹក ព្យួ ឡាបៀប ប៉ាណូស និះទៅ ដេល។

៤ ផេះ បក់ អន់ដា កាប ផា «អាញ សិះ ប៉ូល» បក់ អន់ដា ផា «អាញ សិះ អាប៉ូឡូ» សារ ណោះ ប្រឹក អន់ អូ អន់តត់ ផា អន់ដីស អែត ឡាបៀប ប៉ាណូស ដោច តាទីច ហង។

៥ អាប៉ូឡូ ប៉ាណូស នីចម៉? អាញ អា ប៉ាណូស នីចម៉? ញីន ក្រាន់ កា ប្រឹក ដាវ ប្រឹះ ភៀ ប៉ាណា អន់ អន់ដីស សៀ។ ញីន ម៉ោញ ដូវ ៗ ប្រឹក ដាវ ញា ឡាក់ កា ប្រឹះ ប្រើ ណោះ ហង។

៦ អាញ តប់ កេះណោះ អាប៉ូឡូ ជ្រោ ហះកា ប្រឹះ បិកកាតយ័ ឡាក់ ប្រឹក អន់ ហិន។

៧ ទីល នីណោះ បក់ តប់ លូ បក់ ជ្រោ អូ សាខាន់ អុះ យី ប្រឹះ បិកកាតយ័ ឡាក់ ប្រឹក អន់ ហិន ណោះ ហង ឡាក់ សាខាន់។

៨ បក់ តប់ លូ បក់ ជ្រោ អូ យច គូប សោប អុះ យី យឹត ដឹង ម៉ោញ ណោះ ហង។ ញីន ចឹង ទី ខា តាម ដាវ ឡាក់ ញីន ប្រឹក ណោះ ហង

៩ ខង ញីន ឡាក់ ប៉ាណូស ប្រឹក ដាវ អន់ខូ លូ ប្រឹះ បិកកាតយ័ អន់ដីស រៀប ឡាក់ កា មី ប្រឹះ បិកកាតយ័ លូ ហី ឡាក់ អែត ប្រឹក។

១០ ញន កា ប្រឹះ ដាក់ ពុត អាញ ទី ដាវ ប្រឹក រៀប ឡាក់ កា វ៉ាគីយ ប្រឹក ហី ត្រុះ កាខាក់ អាញ ចែត ដុងតាង កេះណោះ ទី ម៉ោញ ដូវ ណារ ប្រឹក ហី អំបាំង ដុងតាង ណោះ។ ហះកា បក់ ចំ ប្រឹក ហី ណោះ បក់ ណោះ ត្រត់ ឡា វ៉ាង ឡឹង ឡាបៀប អែត ប្រឹក

១១ ខង អូ ទី ពៀ ចឹង អូ ចែត ដុងតាង អន់ទៀត ម៉ោញ ណារ អុះ កាយ ឡឹង ដុងតាង ឡាក់ ទី ចែត កេះ ៗ ណោះ ដុង តាង ណោះ យី យីស៊ូ ត្រិះ។

១២ ផា ពៀ អៀក ម៉ាស ប្រាក់ តាយ៉ាល់ អ៊ូង ជៀ លើ វ៉ាសិម ភៀ ប្រឹក អំបាំង ដុងតាង អា

១៣ ប៉ាក់ ដាវ ប្រឹះ បិកកាតយ័ តាតស៊ិន សារ ចែត ចូត ប៉ាណូស ទៀ ណោះ ចឹង ប៉ប ឡាក់ ៗ ហង ដាវ ឡាក់ ពូ ប្រឹក ណោះ ខង ដាវ ណោះ ចឹង ពិះ ទីល ទីប អុញ អុញ ណោះ ចឹង សាក់ លុង ដាវ ឡាក់ ពូ ប្រឹក ណោះ។

១៤ ផា ហី ពូ ប្រឹក ពឹង ដុងតាង ណោះ អុញ អូ សា បក់ ណោះ ចឹង ទី ខា។

១៥ ផា ហី ពូ ប្រឹក ណោះ អុញ សា បក់ ណោះ អូ ទី ខា អុះ ហះកា អែត ចឹង វ៉ាវ៉ាច់ ឡាកោ ឡាក់ កា សាតាក់ ឡាច់ ឡឹង អុញ។

១៦ ញា អន់ដីស អូ អូ ប កា អន់ដីស យី រ៉ោង វ៉ាម៉ះ ប្រឹះ បិកកាតយ័? ញា អន់ដីស អូ អូ ប កា ប៉ាដាតី ប៉ាលីង ប្រឹះ ម៉ុត អែត ពឹង អន់ដីស?

១៧ ពៀ ប្រឹក អន់ រ៉ោង វ៉ាម៉ះ ប្រឹះ អា ទី សារ អូ ដាក់ យី ប្រឹះ ចឹង ថាឡាយ ប៉ាណូស ណោះ ដេល ខង រ៉ោង វ៉ាម៉ះ អា ឡាក់ រ៉ោង វ៉ាម៉ះ ដាក់ សាវ៉ាប កា ប្រឹះ យី អន់ដីស អា ហង ឡាក់ រ៉ោង វ៉ាម៉ះ ប្រឹះ អា។

១៨ ផៃ ប៉ាងល់ ឡាកោ ទៅ ដៃ ផា ទី ពៀ កាណុង កាឡាក់ អន់ដីស អែត សាម៉ត ផា អែត ហ្វាង សាឡាច់ គុន ប៉ាណូ ស ពឹង អង់កក់ តេះ អា បក់ ណោះ ត្រត់ ប្រឹក ឡាក់ កា ប៉ាណូស អូ យ្លង់ អូ ហី ហី ភៀ អន់ កើត ប៉ាណូស ហ្វាង សាឡាច់ តែង ប្រឹះ

១៩ ខង ប្រឹះ បិកកាតយ័ ផា សារ ហ្វាង សាឡាច់ គុន ប៉ាណូស ពឹង អង់កក់ តេះ អា យី សារ អន់ទ្រុយ ឡាក់ ឡាក់ កា សារ ពូ ប្រាក់ រះ ផា «ប្រឹះ អៀក សារ ប៉ាញ៉ា ប៉ាច ម៉ះ ម្លត ហ្វាង សាឡាច់ ភៀ ចែត ចូត អន់ខែ ទៅ» *។

២០ ទី សារ ម៉ោញ ណារ ប្រាក់ រះ ផា «ប្រឹះ បិកកាតយ័ អូ ទី ឡឹង ពុត ខំយឹត ម្លត ហ្វាង សាឡាច់ ណោះ អែត ផា អូ ទី ខា ញា អុះ» *។

២១ ទីល នីណោះ ផៃ អន់ បក់ ពៀ អ្នាក់ អង់ ផា ឡាកោ សិះ ប៉ាណូស ណោះ លើ ប៉ាណូស អា។ កាណាតី ញា ៗ ទីណោះ ស៊ុត កា ម៉ះ អន់ដីស ទៅ

២២ យ្នះ ប៉ូល លើ អាប៉ូឡូ លើ ពេត្រុះ យ្នះ អង់កក់ តេះ អា លើ អាញ រ៉ុស លើ សារ តោ យ្នះ ដាវ អា លើ ដាវ តែង ម៉ាត់ ទៀ កាតាម ស៊ុត កា ម៉ះ អន់ដីស ដេល។

* ៣:១៩ ៣:១៩ សារ អា ឡាច់ ឡឹង យ៉ូប ៥:១៣។ † ៣:២០ ៣:២០ សារ អា ឡាច់ ឡឹង ផាប អញ លើ ប៉ានេ ប្រឹះ (ទំនុក/តម្កើង) ៩៥:១១។

២៣ ហះកា អន់ដីស ភ្ញើ កា យីស៊ូ គ្រិះ យីស៊ូ គ្រិះ ភ្ញើ កា ប្រ្រឹះ បិកកាតយ៍។

៤

សារ មូត រិះ ប៉ាតាង យីស៊ូ

១ ទីល នីណោះ អន់ដីស ត្រង់ យីត ជា ញីន បក់ ប្រត់ ដារ កា យីស៊ូ គ្រិះ លូ បក់ ប្រ្រឹះ ប្រើ រិះ ឡើង សារ អោន សា គឹម មិះ អើ។

២ បក់ រិះ ណោះ ត្រង់ ទី ពុត ដាក់ ត្រង់ កាណុង ដារ ណោះ។

៣ កាប៉ាច់ អាញ យ្រឹះ អន់ដីស លើ ប៉ាណូស ញើ ប៊ិច កាប កា អាញ ជា ប៉ាណូស នៃ រីនីថម កាតាម កា អាញ អូរីនវាយ អុះ។ អាញ កា អូ ដា កា ឡាកោ អាញ ទៅ នីនីថម ដេល។

៤ កាណុង ពុត អាញ អាញ អូ បិប័ សារ យថ ញ៉ា អុះ ហះកា អូ ត្រង់ ញន កា សារ អាញ អូ ហ្លួង អា អុះ ប្រត់ អន់ អាញ ដាក់ ត្រង់ យី ប្រ្រឹះ បិកកាតយ៍ ឡាក់ តាតស៊ិន សារ កា អាញ។

៥ ទីល នីណោះ អន់ដីស ដៃ តាតស៊ិន សារ កា គូប សោប អន់ទ្រូល ឡើង ដារ កាំឡត់ ត្រង់ ក្បាត់ យីស៊ូ ឡាក់ ពី តាំងឡា ពិន ជីរ ទៀ ហិ យី អើ ចឹង អ្យក់ ទី សារ ញ៉ា ឡាក់ ពូ ប្រត់ ពីង ចារ ម៉ាម៉ាំង អ្យក់ អន់ ពីង ចារ តាតារ លូ ចឹង រិះ អន់ ពូ អូ ឡើង សារ ញ៉ា ឡាក់ ប៉ាណូស យីត កាណុង ពុត។ ផះ ណោះ ប្រ្រឹះ បិកកាតយ៍ ចឹង ប៉ានេ ពូ តាម សារ ឡាក់ ពូ ប្រត់។

៦ អី អុះ មី អាញ អ្យក់ សារ អាម៉ុឡុះ លូ សារ អាញ ទៅ ពីរ រិះ កាប ប៉ាន់ដីប សារ រ៉ាប់ កា អន់ដីស ភ្ញើ អន់ ហ្លួង ឡើង សារ ពូ រិះ ជា «ដៃ ប្រត់ ញ៉ា ហ្លាស ឡើង សារ ប្រាត់ ពីង ដាប់ ប៉ានីរ ប្រ្រឹះ» ភ្ញើ ដៃ អន់ ទី បក់ ញើ អ្នាត់ អេង សោម បក់ អន់ដា អូ ណិស កា បក់ អន់ដា ដេល។

៧ ទី សារ ញ៉ា ឡាក់ ប្រត់ អន់ ម៉ោញ ដូរ កាណុង កាំឡាក់ អន់ដីស ដាក់ ហ្លិត ឡើង ម៉ោញ ដូរ ណាវ? ទី សារ ញ៉ា ឡាក់ អន់ដីស ទី ណោះ ស៊ុត កា ឡាក់ ឡើង ប្រ្រឹះ បិកកាតយ៍ ឡា។ ជា ប្រ្រឹះ អន់ កា អន់ដីស នីអៀ ខ ញ៉ា បះ អន់ ដីស អ្នាត់ ឡាកោ ប្រត់ ឡាក់ កា សារ ណោះ កើត ឡាច់ ឡើង ឡាកោ អន់ដីស ទៅ នីណោះ?។

៨ អន់ដីស ផិត កេះ។ អន់ដីស កា ប្រ្រឹះ ប៉ាតូរង កេះ ដេល។ អន់ដីស ម៉ុត រ៉ាំងហៃ រ៉ាំងខ្យា កេះ ហះកា ញីន អូ ទី ម៉ុត រ៉ាំងហៃ រ៉ាំងខ្យា អុះ។ * អាញ ប៊ិច អន់ អន់ដីស ម៉ុត រ៉ាំងហៃ រ៉ាំងខ្យា តាទីច ហង ភ្ញើ អន់ ញីន ទី រ៉ាំងហៃ រ៉ាំង ខ្យា អន់ខូ លូ អន់ដីស ដេល។

៩ តាម អាញ យីត ប្រ្រឹះ បិកកាតយ៍ អន់ ញីន ឡាក់ រិះ ប៉ាតាង យីស៊ូ អន់ ញីន ចិ ឡើង ពូ រៀប ឡាក់ កា ប៉ាណូស ពូ ត្រង់ ប៉ាន់តៅ ពីង អន់គិត ឡាន អន់ ពូ ទិខូ ហៃ ទីប បិយ ប្រ្រឹះ ទីប ប៉ាណូស។

១០ ញីន ឡាក់ ប៉ាណូស កាតូល ដល់ ញន កា យីស៊ូ គ្រិះ កាប៉ាច់ អន់ដីស យី ប៉ាណូស ហ្យាង សាឡាច់ អន់ខូ លូ យីស៊ូ គ្រិះ។ ញីន ឡាក់ ប៉ាណូស អូ ត្រាន អូ ត្រាន ហះកា អន់ដីស ទី សាដុំ កេង ខាក់ ទីប ពូ អ៊ុល កូត ដេល ហះ កា ញីន ពូ បីដាយ។

១១ ទីល រ៉ាប់ ដារ អា ញីន អៃ កា ឡា យីត លូ ប្រែវង ទៀត ញីន អូ ទី ខោ អារ កាសប រៀត ទីប ពូ ពិត ពូ តា បះ។ ញីន កា ចាក រ៉ាំងថី អូ ទី ចារ អៃ និះទៅ ដេល។

១២ ញីន ប្រត់ ដារ សិម ឡាកោ តុត ត្រៃ លូ សាដុំ ឡាកោ ទៅ។ ជា ពូ តះ ប៉ាស្យាប កា ញីន ញីន កា អៃ កាប ដាក់ ប៉ានីរ កា ពូ ជា ពូ ប្រត់ បាប ញីន យី ញីន អៃ នីណោះ ហង។

១៣ ជា ពូ ច្រោម ញីន ញីន កាប ដាក់ កាប ប៉ាឡើង ឡោម ពូ។ ញីន រៀប ឡាក់ កា សាកាត់ កាតារ ពូ ម៉ាម អ្នាត អូ ទី ញើ ប៊ិច កាកាប លូ ញីន អុះ លើយ ទីល រ៉ាប់ ដារ អា។

១៤ អាញ ប្រាត់ សារ ទី អា ប៉ាហ្សើ អន់ កា អន់ដីស អូ ត្រង់ អាញ ប៊ិច កា អន់ដីស តាយូស អុះ យី ប៊ិច អន់តត់ ប៉ាតោ កា អន់ដីស ឡាក់ កា អន់តត់ ប៉ាតោ កា គន អាញ ប៊ិច ចៃ ដេល។

១៥ យ្រឹះ អន់ដីស ទី ណែយ អៀង ម៉ោញ មីន ដូរ ឡាក់ ប៉ាងហៀន ឡើង សារ យីស៊ូ គ្រិះ កាតាម ហះកា អន់ដីស អូ ទី ពី អៀង អុះ យី ទី ដឹង អាញ អា ហង ឡាក់ កេះ ពី អន់ដីស តែង យីស៊ូ គ្រិះ ញន កា សារ ដាក់ ឡើង អើ។

១៦ ទីល នីណោះ អាញ ប៉ះ អន់តត់ ប៉ាតោ កា អន់ដីស អន់ ប្រត់ ពូយ អាញ ពី។

១៧ ខ អា ហង បះ អាញ ប្រើ ដីម៉ុច ឡាក់ គន អាញ ញន កា សៀ យីស៊ូ ឡាក់ ពី តាំងឡា ពិន អាញ ប៊ិច ចៃ កា អើ លូ អើ ដាក់ ត្រង់ លូ អាញ អាញ ប្រើ អើ ឡាក់ ប៉ាត់ ចារ អន់ដីស ភ្ញើ តាត់ កាចាំង អន់ដីស ឡើង ឡា រៀប អាញ អៃ កោប អន់ ត្រង់ ពូយ គុន យីស៊ូ គ្រិះ ឡាក់ កា អាញ ប៉ាងហៀន ក្រី ហៀន សារ ប្រ្រឹះ គ្រីប ចារ ដេល។

១៨ ទី បក់ អន់ដា សាមីត កា អាញ អូ ឡាក់ ប៉ាត់ ចារ អន់ដីស ហង អន់ខែ កា តីស ពុត អ្នាត់ អេង។

* ៤:៨ ៤:៨ គី ចូល កាប ប៉ាឡារ កា អន់ខែ យី ពូយ ប៉ានីរ អន់ខែ ទៅ។

១៩ ហះកា អ្នែ បាប៊ែត ណារ ផា ប្រ្រឹះ ប៊ិកកាតយ័ អន់ យី អាញ ចឹង ឡា ប៉ាត់ ចារ អន់ដីស ហង ណោះ អាញ ចឹង ប៊ប់ តូ ម៉ាត់ មូត បក់ តីស ពុត ណោះ អន់ខែ ទី អំរាញ តាទីច ញ៉ា អូ អូ ត្រត់ ដឹង កា អូ ឡឹង សារ អន់ខែ កាកាប ណោះ អុះ

២០ ខង សារ រ៉ាងហៃ រ៉ាងខ្យា មះ ប្រ្រឹះ អូ ត្រត់ ក្រានីត កា ប៉ានីរ កាប ណោះ អុះ យី ញួន កា សារ អំរាញ អីញ។

២១ អន់ដីស បិច កា អាញ ប្រឹត ឆីចម៍ ? បិច កា អាញ ឡា ប៉ាត់ អន់ដីស ទ្រង ឡា រ៉ាងកេរ៍ ញ៉ា បិច កា អាញ ឡា ញួន កា ទី សារ បិច ថៃ លូ ពុត ដាក់ សឹម ?។

៥

សារ ត្រត់ តាំងហ្សិត ឡាច់ ប៉ាណូស អូ ដាក់

១ ទី កាតាំង លៅ ផា កាណុង កាឡាំង អន់ដីស ណោះ ទី ពូ ប្រឹត សារ ប៊ិក អិក កាខាក់ យី ទី ប៉ាណូស ម៉ោញ ដួរ ប្រឹត លូ មើត តឹម ឡាក់ កាម៉ាញ ក្យង ពី អែ ទៅ។ សារ នែរ អា យ័ កាណុង មូត អូ សៀ ប្រ្រឹះ កា អូ ត្រត់ ប្រឹត អុះ។

២ ទី សារ ប៉ុប ណោះ កេ: អន់ដីស អ្នែ កា ទី ពុត អ្នាត់ អេង ណារ ញ៉ា ត្រត់ អន់ដីស អូ អុក ពុត ពៀក ឡុក ? កេ: ណោះ អ្យក់ ឡាច់ បក់ ប្រឹត សារ អូ ដាក់ ណោះ ឡឹង កាឡាំង អន់ដីស ពី។

៣-៤ កាប៉ាច់ អាញ យ័ ឡុកោ អាញ អូ អន់ខូ លូ អន់ដីស កាតាម ហះកា ពុត ពៀក អាញ អ្នែ អន់ខូ លូ អន់ដីស លើយ អាញ កា តាត់សិន សារ កា បក់ ប្រឹត សារ អូ ដាក់ ណោះ ញួន កា អំរាញ យីស៊ូ ឡាក់ ពី តាំងឡា ពិន កេ: ២ ពៀប ឡាក់ កា អាញ អ្នែ លូ អន់ដីស ដេល។ ផ: អន់ដីស អ្នែ ប៉ាត់ គូប លូម ពុត ពៀក អាញ កា អ្នែ អន់ខូ អំរាញ អីញ មះ ប្រ្រឹះ កា អ្នែ អន់ខូ លូ អន់ដីស ដេល។

៥ ប៉ាណូស នែរ អា អន់ដីស ត្រត់ មប កា ប្រ្រឹះ ប៊ិក សាតាំង * កៀ អន់ ឡុកោ ប៉ាងឡៃ អែ តៅ ហះកា ប៉ាដាក់ អែ ចឹង ទី ប្រ្រឹះ តង ប៉ាត់ ដាវ យីស៊ូ ជីរ ឡើ។

៦ សារ អន់ដីស អ្នាត់ ឡុកោ ណោះ អូ ដាក់ អុះ។ ញ៉ា អន់ដីស អូ អុក អន់តត់ ប ពុះ បាប៊ែត ឡាក់ អូ ប្រឹត អន់ តាប៉ុង អៀង ឡុក ?។

៧ ហត់ អន់ដីស អ្យក់ ឡាច់ បក់ ប្រឹត យច ណោះ ពៀប ឡាក់ កា អ្នាត ពុះ សាន់ដាប់ កៀ អន់ អន់ដីស កើត តាប៉ុង ណារ ឡាក់ អូ ទី ចែត ពុះ តាទីច អែ អន់ដីស ដាក់ អូ ទី ពុះ កេ: ខង ពូ ប៉ាន់តៅ យីស៊ូ គ្រិះ ប្រឹត កាណាត់ រ៉ាមះ ប្រ្រឹះ កៀ ហ្វាយ ពិន កេ: ឡាក់ កា ពូ អ្យក់ ចៀម រ៉ាមះ ប្រ្រឹះ ផ: ប្រឹត ប៊ិន ទ្រង ដេល។

៨ ខ អា ហង ផ: ពិន ប្រឹត ប៊ិន ទ្រង អា ពិន ត្រត់ អ្នាត ពុះ សាន់ដាប់ យី សារ ប៊ិក អិក លូ សារ អូ ដាក់ គ្រឹប នែរ ហះកា ពិន អ្យក់ ណា ប៉ាង អូ ចែត ពុះ ឡុក យី ត្រត់ ទី ពុត ដាក់ ត្រង លូ កាប សារ តាទីច។

៩ កាណុង សត់ត្រា អាញ ប្រាត់ ពៃ យី អាញ រះ កា អន់ដីស ផា ដៃ រ៉ាពង លូ ប៉ាណូស បក់ ប្រឹត លូ អង់កាន់ ឡាឡី គី ឡាឡាត់ ណោះ ដៃ។

១០ សារ អាញ កាប ណោះ អូ ត្រត់ កាប ឡឹង សារ ប៉ាណូស អូ សៀ ប្រ្រឹះ បក់ ប្រឹត លូ អង់កាន់ ណោះ អុះ លើ មូត បក់ ទី ពុត ខ្លាម មូត បក់ អន់តុង រ៉ាត រ៉ាស អំប៉ាស ពូ លើ មូត បក់ សាំប្រឹះ ប៉ានេ ហ៊ូប ប្រ្រឹះ ណោះ ដេល។ ផា នីណោះ ទី ដឹង ចាក ឡាច់ ឡឹង អង់កក់ កេ: អា ឡុត។

១១ អាញ ប្រាត់ នីណោះ បិច រះ ផា ដៃ អន់ អន់ដីស រ៉ាពង លូ ប៉ាណូស បក់ ផា អែ សៀ ប្រ្រឹះ ដេល ហះកា អែ ប្រឹត លូ អង់កាន់ ទី ពុត ខ្លាម លូ អន់តុង រ៉ាត រ៉ាស អំប៉ាស ពូ សាំប្រឹះ ប៉ានេ ហ៊ូប ប្រ្រឹះ តះ ប៉ាស្យាប កាប អូ ដាក់ កា ពូ លើ ហាន កា តាពៃ។ ម៉ោញ ណារ ដៃ សា សាណា អន់ខូ លូ ប៉ាណូស នែរ ណោះ ដៃ។

១២ អាញ អូ តាត់សិន សារ កា មូត ឡាក់ អូ ត្រត់ កាឡាំង ពិន ខង អូ ត្រត់ ដារ អាញ អុះ។ ញ៉ា ត្រត់ អន់ដីស អូ តាត់សិន សារ កា កាឡាំង កាណុង ក្រុំ ហៀន សារ ប្រ្រឹះ ?

១៣ កាប៉ាច់ ប៉ាណូស បក់ អូ ត្រត់ ក្រុំ ហៀន សារ ប្រ្រឹះ យី ប្រ្រឹះ ប៊ិកកាតយ័ ចឹង តាត់សិន សារ កា អន់ខែ ហះ កា «អន់ដីស ត្រត់ តាំងហ្សិត ឡាច់ ប៉ាណូស អូ ដាក់ ណោះ ឡឹង កាឡាំង អន់ដីស ពី»។

៦

សារ ពូ ភង គូប សោប

* ៥:៥ ៥:៥ មប កា ប្រ្រឹះ ប៊ិក សាតាំង ទី ណា ផា «តាំងហ្សិត ឡាច់ ឡឹង ក្រុំ ហៀន សារ ប្រ្រឹះ»។ † ៥:៦ ៥:៦ សារ អា បិច ទី ណា យ័ ប៉ាណូស ម៉ោញ ដួរ ប្រឹត អូ ដាក់ ណោះ ចឹង ប្រឹត អន់ ពូ អៀង កើត អូ ដាក់ ដេល។ ‡ ៥:១៣ ៥:១៣ បរិ ហៃ សារ អន់ ចាចាប លឹក ទី ពៀរ (ចោទយ/កថា) ១៣:៥; ១៧:៧; ១៩:១៩; ២២:២៤; ២៤:៧។

១ កាណុង កាំឡាំង អន់ដីស ជា ទី បក ញើ យថ លូ គូប សោប ញ៉ា ត្រក់ ខិន ឡាំ ភង ប៉ាក់ មូត អុងកាន ឡាក់ អូ អ៊ូល ក្នុង កា ប្រ្លឹះ បិកកាតយ័ អន់ តាត់ស៊ិន សារ កា អន់ខែ នីណោះ ឡុត ? ញ៉ា ត្រក់ អូ អន់ មូត ប៉ាសុន ប្រ្លឹះ តាត់ស៊ិន សារ ណោះ ?

២ ញ៉ា អន់ដីស អូ អូ អន់តត់ ប កា ប៉ាសុន ប្រ្លឹះ ចឹង តាត់ស៊ិន សារ កា ប៉ាណូស ទិខូ ពីង អង់កក់ តេះ អា ? ជា អន់ដីស ចឹង តាត់ស៊ិន សារ កា ប៉ាណូស ពីង អង់កក់ តេះ អា ទីល នីណោះ សារ តាចិ អា ញ៉ា ត្រក់ អន់ដីស ជា អូ អូ តាត់ស៊ិន ?

៣ ញ៉ា អន់ដីស អូ អូ អន់តត់ ប កា ពិន ចឹង តាត់ស៊ិន សារ កា មូត បិយ ប្រ្លឹះ ? អំរ៉ាក់ កា សារ ពីង អង់កក់ តេះ អា ប ពិន ចឹង អូ អូ តាត់ស៊ិន ?

៤ ជា អន់ដីស ទី សារ ទី កាឌី ភង គូប សោប ញ៉ា ត្រក់ អន់ដីស ឡាំ ណាំង មូត បក់ អូ សៀ ប្រ្លឹះ ឡាក់ កាំឡាំង សៀ ប្រ្លឹះ អូ កាំរ៉ុប អន់ តាត់ស៊ិន សារ កា អន់ដីស នីណោះ ឡុត ?

៥ អាញ កាប នីអៀ កៀ ម៉ាក់ អន់ដីស តាយួស។ ញ៉ា កាណុង កាំឡាំង អន់ដីស ណោះ យ្លឹះ ម៉ោញ ដូរ កា អូ ទី ប បក់ ហ្សាំង សាឡាច់ ចឹង អូ តាត់ស៊ិន សារ កា អន់ដីស

៦ បះ អន់ដីស ឡាំ ភង គូប សោប ប៉ាក់ មូត បក់ អូ សៀ ប្រ្លឹះ នីអៀ ?

៧ គ្រាន់ កា អន់ដីស ភង គូប សោប ណោះ កា យថ ខាក់ តេះ។ ញ៉ា ត្រក់ អន់ដីស អូ អ៊ូ នីណោះ ហង ឡឹង សារ ឡាក់ យថ លូ គូប សោប ណោះ ? ញ៉ា ត្រក់ អូ អន់ ពូ អ្សក់ វ៉ាស អំប៉ាស អន់ដីស ណោះ ? ជា នីណោះ ដាក់ ហ្គិត។

៨ ហះកា កើត អន់ដីស ឡុត ឡាក់ ប្រ័តិ យថ លូ ពូ ទីប វ៉ាត អ្សក់ វ៉ាស អំប៉ាស ឡឹង ពូ ឡាក់ អុះ ទី អន់ដីស ទៅ។

៩ ញ៉ា អន់ដីស អូ អូ ប មូត បក់ ប្រ័តិ សារ អូ ដាក់ ចឹង អូ ទី ប្រ្លឹះ បិកកាតយ័ វ៉ាងហៃ វ៉ាងខ្សា អុះ ? ហះកា អន់ ដីស ជៃ វ៉ែត វ៉ែល ជៃ ទី មូត ប្រ័តិ លូ អង់កាន់ លូ កាម៉ាក់ មូត សាំប្លឹះ ប៉ានេ ហ៊ុប ប្រ្លឹះ មូត វ៉ាលង កល់ គូប មូត កាម៉ាក់ ប្រ័តិ ប៉ារ៉ាក់ កាម៉ាក់

១០ មូត អន់តត់ មូត ខ្លាម បិច កា វ៉ាស អំប៉ាស ពូ មូត ហាន អែត តាពៃ មូត តះ ប៉ាស្សាប កាប អូ ដាក់ កា ពូ មូត វ៉ាត អ្សក់ វ៉ាស អំប៉ាស ពូ អន់ខែ ចឹង អូ ទី ប្រ្លឹះ បិកកាតយ័ វ៉ាងហៃ វ៉ាងខ្សា អុះ។

១១ ផះ អន់ទ្រួល ពៃ កាណុង កាំឡាំង អន់ដីស ទី បក់ អន់ដា កា នីណោះ ដេល ហះកា កិញអៀ អា ប្រ្លឹះ បិកកា តយ័ វ៉ាវ តាត់ អន់ដាក់ តេះ លូ ប្រ័តិ អន់ អន់ដីស ដាក់ ត្រង់ ហះ ម៉ាក់ អ៊ែ ញាន កា អំរ៉ាញ យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន លូ ញាន កា ប៉ាដាក់ ប៉ាលឹង ម៉ះ ប្រ្លឹះ បិកកាតយ័។

សារ ត្រក់ សាំងកៃ ឡាកោ ជៃ អន់ ប្រ័តិ លូ អង់កាន់

១២ ទី បក់ អន់ដា ជា «អាញ ទី ចាបាប ចឹង ប្រ័តិ ញ៉ា កា ទី» ហះកា សារ ទីណោះ អូ ត្រក់ ស៊ុត កា ទី ខា អុះ។ ពូ ជា «អាញ ទី ចាបាប ចឹង ប្រ័តិ ញ៉ា កា ទី» ហះកា អាញ អូ អន់ សារ ណោះ ប៉ាណាំ ពុត អាញ អុះ។

១៣ បក់ អន់ដា ជា «សាណា សាំរ៉ាប កា រ៉ាច់ ពុង រ៉ាច់ ពុង សាំរ៉ាប ចែត សាណា ដេល»។ ហះកា ប្រ្លឹះ ចឹង ថាំ ឡាយ អ្នក ទីប សាណា ទីប រ៉ាច់ ពុង។ កាប៉ាច់ ឡាកោ ប៉ាងឡៃ អូ សាំរ៉ាប កា ប្រ័តិ លូ អង់កាន់ អុះ យី សាំរ៉ាប កា ប្រ័តិ ដារ កា យីស៊ូ ឡាក់ ពី តាំងឡា ពិន យីស៊ូ កា តាំងឡា សាំរ៉ាប កា ឡាកោ ប៉ាងឡៃ ដេល។

១៤ ប្រ្លឹះ បិកកាតយ័ ឡាក់ ទី តាត់ អង់វ៉ែស ស៊ីត យីស៊ូ ឡាក់ ពី តាំងឡា ពិន អ៊ែ ចឹង តាត់ អង់វ៉ែស ស៊ីត ពិន ញាន កា សារ អំរ៉ាញ អ៊ែ ដេល។

១៥ ញ៉ា អន់ដីស អូ អូ ប កា ឡាកោ អន់ដីស ឡាក់ ជុង តី ម៉ះ យីស៊ូ គ្រិះ ? ទីល នីណោះ ញ៉ា អាញ ចឹង អ្សក់ ជុង តី យីស៊ូ គ្រិះ ឡាំ ប្រ័តិ ជុង តី អង់កាន់ ច្នោះ ប្រាល ប ? អូ ត្រក់ អុះ។

១៦ ញ៉ា អន់ដីស អូ អូ ប ជា បក់ ចំ ឡាំ តែប លូ អង់កាន់ ច្នោះ ប្រាល បក់ ណោះ ពៀប ឡាក់ កា ឡាកោ ដឹង ម៉ោញ លូ អង់កាន់ ណោះ ដេល ? ខង កាណុង ផាប ប៉ានីរ ប្រ្លឹះ ពូ ទី ច្រាក់ រះ ជា «អន់ខែ ពៀរ ដូរ ចឹង តេះ ឡាកោ ប៉ាង ឡៃ ដឹង ម៉ោញ»*។

១៧ កាប៉ាច់ បក់ អ៊ែ អន់ខូ លូ ប្រ្លឹះ បិកកាតយ័ កា ចឹង ទី ពុត ពៀក ដឹង ម៉ោញ អន់ខូ លូ ប្រ្លឹះ ដេល។

១៨ ហក់ សាំងកៃ ឡាកោ ជៃ អន់ ប្រ័តិ លូ អង់កាន់ លូ កាម៉ាក់ ដៃ។ ពូ ជា «គ្រីប សារ យថ ឡាក់ ប៉ាណូស ប្រ័តិ យី អ៊ែ តែង ឡឹង ដោច»† ហះកា បក់ ចំ ប្រ័តិ លូ អង់កាន់ លូ កាម៉ាក់ អ៊ែ ប្រ័តិ បាប ឡាកោ អ៊ែ ទៅ ហង។

* ៦:១៦ ៦:១៦ សារ អា ឡាក់ ឡឹង កាណេត អង់កក់ តេះ (លោកប្រុត្តិ) ២:២៤។ † ៦:១៨ ៦:១៨ ពូ ជា «គ្រីប សារ យថ ឡាក់ ប៉ាណូស ប្រ័តិ យី អ៊ែ តែង ឡឹង ដោច» ពិន ពៀរ នីអៀ កា ត្រក់ ដេលះ គ្រីប សារ យថ អន់ទៀត ណារ ឡាក់ ប៉ាណូស ប្រ័តិ យី អ៊ែ តែង ឡឹង ឡាកោ ប៉ាងឡៃ។

១៩ ញ៉ា អន់ដីស អូ អន់តត់ ប កា ឡាកោ អន់ដីស ឡាក់ រ៉េង រ៉ាម៉េ សាំរ៉ាប់ ប៉ាដាត ប៉ាលីង ប្រ្រៈ ដាក់ កាខាក់ ឡាក់ អ្នែ កាណុង អន់ដីស ឡាក់ អន់ដីស ទី ឡឺង ប្រ្រៈ បិកកាតយ័ ? ឡាកោ អន់ដីស អូ ត្រត់ អន់ដីស អុះ ប្រតី តាំង ឡា

២០ ខង ប្រ្រៈ ឡាច់ ខា ហ្វាយ អន់ដីស កេះ ទីល នីណោះ ហត់ យរ ឡាកោ ប៉ាងឡៃ អន់ដីស សៀ ប៉ានេ ប្រ្រៈ បិកកាតយ័។

៧

សារ ទី ក្លោ ទី កាម៉ាញ

១ កាណុង សតត្រា អន់ដីស ប្រាត់ ប៉ាហ្សី កា អាញ ពេ អន់ដីស រ៉ះ ជា «កាម៉ាក់ អូ តែប លូ អង់កាន់ ឡាក់ យី ដាក់ ហង»។

២ ហះកា កៀ វែ អង់ ប្រតី លូ អង់កាន់ លូ កាម៉ាក់ ឡាឡឺត ឡាឡាត ទីល នីណោះ កាម៉ាក់ ទីខូ ត្រត់ ទី កាម៉ាញ មូត អង់កាន់ ទីខូ ត្រត់ ទី ក្លោ ដេល។

៣ ក្លោ ត្រត់ តែប លូ កាម៉ាញ កាម៉ាញ ត្រត់ តែប លូ ក្លោ និះទៅ ដេល។

៤ កាម៉ាញ អូ ត្រត់ តាំងឡា ឡាកោ អ៊ែ ទៅ អុះ យី ក្លោ ឡាក់ តាំងឡា អ៊ែ កាប៉ាច់ ក្លោ កា និះទៅ ដេល អូ ត្រត់ អ៊ែ ទៅ អុះ ឡាក់ តាំងឡា ឡាកោ អ៊ែ យី កាម៉ាញ ឡាក់ តាំងឡា អ៊ែ។

៥ ទីល នីណោះ វែ តាត់ ប៉ាងអត់ មត គូប សោប ទី ដឹង ផះ ម៉ន់ អ៊ែ ប្រ្រៈ អ្នែ មត កា ទី ជា ភម គូប សោប។ ប៉ាត់ កេះ ម៉ន់ កេះ ត្រត់ តែប លូ គូប ឡាក់ កា ថាម៉ាដា ទៅ អូ ផែត ប្រ្រៈ បិក សាតាំង ប្រ្រៈ អន់ដីស ប្រតី យច ញន កា សារ អូ ដាមី អត់។

៦ អាញ កាប នីអៀ យី អាញ រ៉ះ ដោច អូ ត្រត់ អាញ ប្រ្រៈ អន់ដីស អូ តែប លូ គូប នីណោះ អុះ។

៧ តាទីច អ៊ែ អាញ បិច អន់ ប៉ាណូស ទីខូ អ្នែ តាដោះ អូ ទី កាម៉ាញ ឡាក់ កា អាញ ដេល ហះកា ម៉ោញ ដូរ ៗ ប្រ្រៈ អន់ ទី ពុត តាង ៗ ឡឺង គូប សោប បក់ អន់ដា នីអៀ បក់ អន់ដា នីណោះ។

៨ អាញ រ៉ះ កា មូត អង់កាន់ អន់ត្រាត់ កាម៉ាក់ អន់ត្រាត់ * ជា ជា អន់ខែ អ្នែ តាដោះ ឡាក់ កា អាញ អា ហង ដាក់។

៩ ហះកា ជា អូ ដាមី អត់ ហត់ ទី ក្លោ ទី កាម៉ាញ ពិ ខង ជា ទី ក្លោ ទី កាម៉ាញ យី ដាក់ ហ្វិត ឡឺង ទី ពុត បិច ប្រតី លូ អង់កាន់ លូ កាម៉ាក់ អន់ទៀត។

១០ អាញ បរ រ៉ះ កា មូត បក់ ទី ក្លោ ទី កាម៉ាញ កេះ ដេល កាម៉ាញ អូ ត្រត់ អ្នាត ក្លោ អុះ។ សារ អា អូ ត្រត់ ឡាច់ ឡឺង អាញ អុះ យី ឡាច់ ឡឺង យីស៊ូ ឡាក់ ពី តាំងឡា ពិន។

១១ ហះកា ជា អ៊ែ អ្នាត ក្លោ អ៊ែ ត្រត់ អ្នែ នីណោះ ហង វែ ទី ហង ក្លោ ណារ។ ជា អូ អ្នែ អ្នែ តាដោះ ត្រត់ សីត ទី ក្លោ ទៅ ណារ ពិ។ ក្លោ កា អូ ត្រត់ អ្នាត កាម៉ាញ ដេល។

១២ កាប៉ាច់ មូត អន់ទៀត ណារ អាញ បរ រ៉ះ ជា កាម៉ាក់ ចំ ឡាក់ កាម៉ាញ អ៊ែ អូ សៀ យីស៊ូ ហះកា កាម៉ាញ អ៊ែ ចែ អ្នែ អន់ខូ ដេល អូ ត្រត់ អ្នាត អ៊ែ អុះ។ សារ អា អូ ត្រត់ ឡាច់ ឡឺង យីស៊ូ អុះ យី ឡាច់ ឡឺង អាញ ទៅ។

១៣ ជា អង់កាន់ ចំ ឡាក់ ក្លោ អ៊ែ អូ សៀ យីស៊ូ ហះកា ក្លោ អ៊ែ ចែ អ្នែ អន់ខូ កា អូ ត្រត់ អ្នាត អ៊ែ ដេល

១៤ ខង ប្រ្រៈ បិកកាតយ័ អូ តាត់ អន់ដាក់ ក្លោ ឡាក់ អូ សៀ ណោះ ញន កា កាម៉ាញ អ៊ែ សៀ។ កាប៉ាច់ កា ម៉ាញ ឡាក់ អូ សៀ ណោះ កា ប្រ្រៈ អូ តាត់ អន់ដាក់ ញន កា ក្លោ អ៊ែ សៀ ដេល។ ជា អូ នីណោះ គន អន់ខែ បិក អិក ហះកា តាទីច អ៊ែ ប្រ្រៈ តាត់ អន់ដាក់ គន អន់ខែ កេះ។

១៥ ហះកា ជា បក់ អូ សៀ ណោះ បិច អ្នាត អន់ អ៊ែ អ្នាត ពិ កាណុង សារ អា ក្លោ លើ កាម៉ាញ បក់ សៀ ណោះ អូ យច អុះ។ ហះកា ប្រ្រៈ បិកកាតយ័ ប្រ្រៈ ពិន អ្នែ ដាក់ រម លូ ពូ។

១៦ អី មូត អង់កាន់ យី អ៊ែ អន់ដីស ចឹង ប៉ាណាំ ក្លោ អន់ មុត សៀ តាម ហៃ។ អី មូត កាម៉ាក់ យី អ៊ែ អន់ដីស ចឹង ប៉ាណាំ កាម៉ាញ អន់ដីស អន់ មុត សៀ ដេល។

១៧ អន់ដីស ម៉ោញ ដូរ ៗ ត្រត់ អ្នែ កោប អន់ ត្រត់ ពូយ ប្រ្រៈ បិកកាតយ័ ទែង កា អន់ដីស ឡាក់ កា យីស៊ូ អន់ កា អន់ដីស ណោះ ហង អាញ កា ប្រ្រៈ ត្រឹម ក្រំ ហៀន សារ ប្រ្រៈ ប្រតី ពូយ សារ អា ដេល។

១៨ ជា បក់ ចំ ទី កាសិត អង់ការ កេះ ផះ រ៉ាំងរ៉ាំង ប្រ្រៈ អ្សក់ ណោះ អូ ត្រត់ កេះ ឡាក់ កា ប៉ាណូស អូ កាសិត អង់ ការ ណោះ។ ជា បក់ ចំ អូ ទី កាសិត អង់ការ ផះ រ៉ាំងរ៉ាំង ប្រ្រៈ អ្សក់ អ៊ែ ណោះ កា អូ ត្រត់ កាសិត អង់ការ ហង។

១៩ សារ កាសិត អង់ការ លើ អូ កាសិត អង់ការ ណោះ អូ សាំខាន់ អុះ យី សារ ប្រតី ពូយ សារ ប្រ្រៈ ប្រ្រៈ ណោះ ឡាក់ សាំខាន់។

* ៧:៨ ៧:៨ កាម៉ាក់ អន់ត្រាត់ ពិន ព្រៃ នីអៀ កា ត្រត់ ដេលះ លូ មូត បក់ អូ ទី ក្លោ កាម៉ាញ។

២០ ផ្ទះ រាំងរាំង ប្រ្ទ្ទៈ អ្យក់ ណោះ ជា អន់ដីស ប៉ាណូស នីចម៍ ហត់ អែ នីណោះ ហង ពិ។

២១ ផ្ទះ ប្រ្ទ្ទៈ អ្យក់ អន់ដីស ពៃ យ្ទ្ទៈ អន់ដីស ឡាក់ ប៉ាណូស ទុច ពូ កាតាម ដៃ យឹត ហង ឡើង សារ ណោះ ហា កា ជា ពូ អន់ អន់ដីស រាំងរាំង ឡាកោ ត្រក់ ឡាច់ អន់ រាំងរាំង ពិ

២២ ខង ពៀ ឡាក់ កេះ ទុច ពូ ផ្ទះ រាំងរាំង ប្រ្ទ្ទៈ បិកកាតយ៍ អ្យក់ ពៃ បក់ ណោះ យីស៊ូ ឡាក់ ពី តាំងឡា ពិន អែ អ៊ូ យឹត ជា បក់ ណោះ ឡាក់ ទុច អុះ។ កាប៉ាច់ បក់ ចំ អ៊ូ ត្រក់ ទុច ពូ ផ្ទះ រាំងរាំង ប្រ្ទ្ទៈ អ្យក់ ពៃ បក់ ណោះ កេះ ទុច យី ស៊ូ ត្រិះ ឡាត។

២៣ ប្រ្ទ្ទៈ ឡាច់ ខា ហាយ អន់ដីស កេះ ទីល នីណោះ អន់ដីស ដៃ កេះ ទុច ប៉ាណូស ណារ៉ូ ដៃ។

២៤ អី អុះ ម្ទី ផ្ទះ រាំងរាំង ប្រ្ទ្ទៈ បិកកាតយ៍ អ្យក់ អន់ដីស ពៃ អន់ដីស ប៉ាណូស នីចម៍ យី អែ នីណោះ ហង ពិ អន់ខូ លូ ប្រ្ទ្ទៈ។

២៥ កាប៉ាច់ ម្ទត អង់កាន់ រ៉ុះ យីស៊ូ ឡាក់ ពី តាំងឡា ពិន អ៊ូ ទី អន់តត់ សារ ញ៉ា ពឹង អាញ អុះ ហា កា អាញ ប៉រ រ៉ះ ញាន កា អាញ ឡាក់ ប៉ាណូស ពូ ត្រក់ សៀ ដេល ខង ប្រ្ទ្ទៈ តាបាប តាប៉ុន អន់ អាញ ទី សារ ហ្យាំង សាឡាច់។

២៦ ទីល នីណោះ តាម អាញ យឹត ជា បក់ ចំ បើ ទី ត្រោ កាម៉ាញ យី ដាក់ កេះ ខង ប៉ប ដារ អា ទី សារ ឡាចាក់ អៀង យី ត្រក់ អន់ ប៉ាណូស អែ ឡាក់ អន់ទ្រូល ពៃ ទៅ។

២៧ ជា អន់ដីស ទី កាម៉ាញ កេះ ដៃ អ្នត កាម៉ាញ។ ជា បើ ទី កាម៉ាញ កា ដៃ ណាំង កាម៉ាញ ដេល។

២៨ កាប៉ាច់ បក់ បើ ទី កាម៉ាញ ជា អន់ដីស ទី កាម៉ាញ កា អាញ អ៊ូ ជា អន់ដីស ប្រ្ទ្ទៈ យច អុះ។ ជា អង់កាន់ រ៉ុះ ទី ត្រោ កា អ៊ូ យច ដេល។ ហា កា អន់ខែ ចឹង ទី សារ ឡាចាក់ អន់ទ្រោតៗ តែង ឡាកោ ប៉ាំងឡេ តាទីច ហង។ អាញ បិច អន់ អន់ដីស យ៉ារ អន់ រាំងរាំង ឡើង សារ ឡាចាក់ ទីណោះ។

២៩ អី អុះ ម្ទី អាញ ប៉រ រ៉ះ កា អន់ដីស ដារ យីស៊ូ ចឹង ដីរ ណារ៉ូ ហែង ក្យាម៍ ខាក់ កេះ។ គីត ដារ អា តែង ម៉ាត់ ទី ម្ទត បក់ ទី កាម៉ាញ កេះ ត្រក់ អែ ឡាក់ កា អ៊ូ ទី កាម៉ាញ

៣០ ម្ទត បក់ ញ៉ា សោក ឡាក់ កា អ៊ូ ញ៉ា ម្ទត បក់ ហោក រីត់ ឡាក់ កា អ៊ូ ហោក ម្ទត បក់ តាច់ រ៉ាស ឡាក់ កា អ៊ូ ទី រ៉ាស

៣១ ម្ទត បក់ យរ រ៉ាស អំប៉ាស ពឹង អង់កក់ តេះ អា កា ប្រ្ទ្ទៈ ឡាក់ កា អ៊ូ តងកាន ដេល ខង អង់កក់ តេះ អា ចឹង ត្រូវ ហង។

៣២ អាញ អ៊ូ បិច អន់ អន់ដីស រ៉ុនរ៉ាយ ឡើង សារ ញ៉ា អុះ បក់ ចំ អ៊ូ ទី កាម៉ាញ បក់ ណោះ ចឹង រ៉ុនរ៉ាយ ដឹង កា ដារ ប្រ្ទ្ទៈ បិកកាតយ៍ ប្រ្ទ្ទៈ នីចម៍ អន់ ត្រក់ ពុត ប្រ្ទ្ទៈ។

៣៣ កាប៉ាច់ ម្ទត បក់ ទី កាម៉ាញ អន់ខែ រ៉ុនរ៉ាយ កា សារ ពឹង អង់កក់ តេះ អា ប្រ្ទ្ទៈ នីចម៍ អន់ ត្រក់ ពុត កាម៉ាញ អន់ខែ

៣៤ ទីល នីណោះ អន់ខែ ទី ពុត ពៀរ ហង។ អង់កាន់ បក់ អ៊ូ ទី ត្រោ អែ រ៉ុនរ៉ាយ ដឹង កា ដារ ប្រ្ទ្ទៈ បិកកាតយ៍ ប្រ្ទ្ទៈ នីចម៍ អន់ ដាក់ សារីវិប កា ប្រ្ទ្ទៈ ទីប ឡាកោ ប៉ាំងឡេ ទីប ពុត ពៀក។ បក់ ទី ត្រោ អែ រ៉ុនរ៉ាយ កា សារ ពឹង អង់កក់ តេះ អា ហង ប្រ្ទ្ទៈ នីចម៍ អន់ ត្រក់ ពុត ត្រោ។

៣៥ អាញ កាប នីអៀ កៀ ទី ខា សារីវិប កា អន់ដីស អ៊ូ ត្រក់ ប៉ាំងខំ អន់ដីស កាណុង សារ អា អុះ យី អាញ បិច អន់ អន់ដីស អែ ដាក់ ត្រង់ លូ ប្រ្ទ្ទៈ ដារ កា ប្រ្ទ្ទៈ បិកកាតយ៍ ទី ពុត ទី ពៀក។

៣៦ ជា ទី ពៀ យឹត ជា អែ ប្រ្ទ្ទៈ កា ម៉ើត អែ នីណោះ អ៊ូ ដាក់ អុះ ជា ពុត អែ បិច ទី អង់កាន់ ណោះ កាខាក់ ត្រក់ ប្រ្ទ្ទៈ ពូ យ ពុត អែ យឹត ណោះ ហង ពិ ទី អង់កាន់ ណោះ កា អ៊ូ យច ដេល។

៣៧ ហា កា បក់ ចំ យឹត ញាន កា ពុត អែ តាំងឡា អ៊ូ ទី ពៀ ប៉ាំងខំ អុះ លូ យឹត ជា ចឹង អ៊ូ កាតត់ ពុត ទីប យឹត ជា បើ តាន់ បិច ទី ម៉ើត អែ ណោះ យី អែ ប្រ្ទ្ទៈ ណោះ ត្រក់ ហង។

៣៨ ទីល នីណោះ ជា អែ ទី ម៉ើត អែ ណោះ ដាក់ ហង កាប៉ាច់ បក់ អ៊ូ អ្យក់ ម៉ើត ប្រ្ទ្ទៈ កាម៉ាញ ហែង ដាក់ ដេល។

៣៩ ផ្ទះ រាំងរាំង ត្រោ អែ អែ រ៉ុន កាម៉ាញ ត្រក់ អែ អន់ខូ លូ ត្រោ លើយ អ៊ូ អ្នត តូប អុះ។ ជា ត្រោ តោ កេះ ណោះ កាម៉ាញ អែ ចឹង ទី ចាបាច់ ទី ត្រោ ណារ៉ូ កាម៉ាត់ ពៀ កាតាម អ្យក់ កា បក់ ណោះ សៀ យីស៊ូ និះទៅ ដេល។

៤០ ហា កា តាម អាញ យឹត ជា អង់កាន់ ណោះ អ៊ូ ទី ត្រោ ណារ៉ូ អែ អន់ត្រោ នីណោះ ហង ដាក់ ហ្និត។ អ៊ូ ត្រក់ អាញ ប្រ្ទ្ទៈ អន់ដីស ប្រ្ទ្ទៈ ពូ យ សារ អា អុះ ហា កា អាញ កាប នីអៀ ញាន កា អាញ ទី ប៉ាំងដាក់ ប៉ាបឹង ប្រ្ទ្ទៈ បិកកា តយ៍ អែ អន់ខូ លូ អាញ ដេល។

† ៧:៣៨ ៧:៣៦-៣៨ ពិន ព្រៃ នីអៀ កា ត្រក់ ដេលះ ៣៦ ជា ទី ពៀ យឹត ជា អ៊ូ ត្រក់ ប្រ្ទ្ទៈ អន់ គន រ៉ុះ អែ ហាយ អាញ ត្រក់ ទី ត្រោ ទីល នីណោះ អន់ អែ ប្រ្ទ្ទៈ តាម ពុត អែ បិច ពិ អន់ គន ទី ត្រោ កា អ៊ូ យច ដេល។ ៣៧ ហា កា បក់ ចំ យឹត ញាន កា ពុត អែ តាំងឡា អ៊ូ ទី ពៀ ប៉ាំងខំ អុះ លូ យឹត ជា ចឹង អ៊ូ អន់ នីណោះ យី យឹត ជា ចឹង អន់ គន អែ អែ រ៉ុន លើយ នីណោះ ហង កា ហែង ដាក់ ហង។ ៣៨ ទីល នីណោះ ពៀ អន់ គន ទី ត្រោ កា ដាក់ កាប៉ាច់ បក់ អន់ គន អែ នីណោះ ហែង ដាក់ ដេល។

៨

សារសាសាណា ពូ សែន ហ៊ូប ប្រ្រៈ

១ កិញអៀ អា អាញ បំរ កាកាប ឡឹង សាណា ឡាក់ ពូ សែន ហ៊ូប ប្រ្រៈ កេះ។ ពិន កា អូ អន់តត់ ជា ពិន ទិខូ ទី សារ អូ ហ្គង់ កេះ សារ អូ ហ្គង់ អា ប្រ្រៈ អន់ ពិន អ្នាត់ អេង ហះកា សារ ប៊ូច ចែ អូ តង់ អន់ តូប សោប កើត ដាក់។

២ ជា បក់ ញើ សាមីតី ជា ឡាកោ អើ អូ ហ្គង់ កេះ បក់ ណោះ យើ ហ្គង់ តាទីច អុះ។

៣ ហះកា ជា បក់ ញើ ប៊ូច ចែ កា ប្រ្រៈ បិកកាតយំ ប្រ្រៈ កា អន់ហ្គាល់ អើ ដេល។

៤ កាប៉ាច់ សា សាណា ឡាក់ ពូ សែន ហ៊ូប ប្រ្រៈ ពិន កា អូ អន់តត់ កេះ ជា ហ៊ូប ប្រ្រៈ អូ ត្រត់ ប្រ្រៈ អុះ យើ កាយ ឡឹង ប្រ្រៈ បិកកាតយំ អូ ទី ប្រ្រៈ អន់ទៀត ណារុ អុះ។

៥ យ្រៈ ទី កាណាត់ ញ៉ា អូ ពឹង តេះ លើ អូ ពឹង ប្លែង ឡាក់ ពូ យិត ជា ប្រ្រៈ កាតាម យ្រៈ ពូ សៀ ជា ទី ប្រ្រៈ អៀង ទី តាំងឡា អៀង កាតាម

៦ ហះកា ពិន ទី ប្រ្រៈ ដឹង ម៉ោញ ហង យើ ប្រ្រៈ ពី ឡាក់ បាំងកើត កាណាត់ ញ៉ា ទិណោះ។ ពិន ទី អាញ រីស សាំរ៉ាប់ កា អើ។ ពិន ទី តាំងឡា ដឹង ម៉ោញ ដេល យើ យ្រៈ គ្រិះ កាណាត់ គ្រិប នែរ កើត ញន អើ ពិន កា ទី អាញ រីស ញន កា អើ ដេល។

៧ ហះកា អូ ត្រត់ ទិខូ អុះ អូ សារ អា។ ទី បក់ អន់ជា ផះ អន់ខែ សា សាណា ពូ សែន ហ៊ូប ប្រ្រៈ ណោះ អន់ខែ យិត ជា សាណា ណោះ អូ ដាក់ តាទីច ញន កា អន់ខែ យើយ សាំប្រៈ ហ៊ូប ប្រ្រៈ ផះ អន់ខែល ពែ ដេល។ អន់ខែ អូ ហ្គង់ អុះ លូ យិត ជា ប្រ្រៈ យច ណោះ ពុត អន់ខែ កើត អូ ដាក់ ហង។

៨ ហះកា តាទីច អើ អូ ត្រត់ សាណា អុះ ឡាក់ ប្រ្រៈ អន់ ប្រ្រៈ បិកកាតយំ ដាក់ កា ពិន។ ជា ពិន អូ សា កា អូ ទី លុប ញ៉ា អុះ យ្រៈ ពិន សា កា អូ ទី ខា ញ៉ា ដេល។

៩ ទីល នីណោះ អន់ដីស ត្រត់ ឡាវ៉ង ឡាកោ យ្រៈ អន់ដីស ទី ចាបាប សា សាណា ញ៉ា កាតាម ដៃ ប្រ្រៈ សារ ញ៉ា ឡាក់ ចឹង ប្រ្រៈ អន់ កា មូត សៀ បក់ ហ្គង់ អូ ខាក់ កើត ទី សារ យច។

១០ អន់ដីស ឡាក់ ប៉ាណូស អូ ហ្គង់ ខាក់ កេះ ជា មូត បក់ សៀ អូ សូរ ហ្គង់ អន់ខែ បំប អន់ដីស អូ សា សាណា កាណាង រោង ពូ រ៉ាម៉ះ ហ៊ូប ប្រ្រៈ ណោះ អន់ខែ ចឹង យិត ជា អន់ខែ កា សា សាណា ពូ សែន ហ៊ូប ប្រ្រៈ ណោះ ទី ដេល។

១១ យ្រៈ គ្រិះ តៅ តៅ តង់ មូត បក់ សៀ អូ សូរ ហ្គង់ ណោះ ហះកា សារ អន់ដីស អូ ហ្គង់ អា យី ថាឡាយ អន់ខែ ហង។

១២ យី អន់ដីស ប្រ្រៈ បាប អន់ខែ ហង លូ ប្រ្រៈ អន់ ពុត អន់ខែ កើត អូ ដាក់ ប្រ្រៈ នីអៀ ឡាក់ កា អន់ដីស ប្រ្រៈ យច លូ យ្រៈ គ្រិះ ដេល។

១៣ ទីល នីណោះ ជា សាណា ចំ ប្រ្រៈ អន់ កា អុះ មី អាញ កើត ទី សារ យច សាណា អ្សា គ្រិប នែរ អាញ អូ សា អុះ អ្សា ផែត អុះ មី អាញ ប្រ្រៈ យច។

៩

សារ រតី ប៉ូល អូ អ្សា កាណាត់ ញ៉ា ឡឹង ពូ

១ ញ៉ា អាញ អូ ទី ចាបាប ប្រ្រៈ តាម ពុត អាញ ប៊ូច ប? ញ៉ា អាញ អូ ត្រត់ បក់ រ៉ះ ប៉ាតាង យ្រៈ ឡាក់ ពី តាំងឡា ពិន ប? ញ៉ា អាញ អូ ទី បំប អើ ប? ញ៉ា អូ ត្រត់ អាញ ប ប៉ាណា អន់ដីស សៀ អើ?

២ យ្រៈ ពូ អន់ទៀត ជា អាញ អូ ត្រត់ បក់ រ៉ះ ប៉ាតាង យ្រៈ ឡាក់ កាតាម ហះកា អន់ដីស ត្រត់ អូ អន់តត់ ជា អាញ យី បក់ រ៉ះ ប៉ាតាង យ្រៈ ដេល ខង អន់ដីស ម៉ូត សៀ យ្រៈ ញន កា អាញ រ៉ះ សារ អើ កា អន់ដីស ហង។

៣ ហះកា ជា ពូ ច្រាម ជា អាញ ប្រ្រៈ យច អាញ ចឹង តើល នីអៀ:

៤ ញ៉ា អាញ លូ បាណាបះ ញីន អូ ទី ចាបាប ចឹង អ្សា សាណា ពូ អន់ ប?

៥ ញ៉ា ញីន អូ ទី ចាបាប ចឹង ទី កាម៉ាញ ឡាក់ សៀ យ្រៈ ប កេះណោះ ជៀក អើ ឡាក់ អន់ខ្ល ដេល? ឡាក់ កា អុះ យ្រៈ យ្រៈ ឡាក់ កា បក់ រ៉ះ ប៉ាតាង យ្រៈ អន់ទៀត ដេល ឡាក់ កា ពេត្រុះ។

៦ ញ៉ា ដឹង អាញ លូ បាណាបះ ហង ប ឡាក់ ត្រត់ ប្រ្រៈ ងារ ណាវ៉ង សា សិម ឡាកោ?

៧ អូ យើយ ទី បក់ ញើ ប្រ្រៈ តាហាន អ្សា រឿន អើ ទៅ តាច់ សាណើ អុះ កា អូ ទី ញើ តប់ តើម អង់កាច អូ អុះ សា ថ្លៃ ណោះ អុះ កា អូ យើយ ទី ញើ រង រត់ អូ អ្សា ទៀក តុះ រត់ អែត * ណោះ ដេល។

* ៩:៧ ៩:៧ សុនសាត ពូ យើយ រង រត់ សាំរ៉ាប់ អ្សា ទៀក តុះ។

៨ អាញ កាប នីអៀ អូ ត្រង់ ដឹង កា កាប គុន ឡាបៀប ប៉ាណូស អុះ យ្រីះ កាណាង ចាបាប ប្រ្រីះ កា ប្រាត់ រិះ នី អៀ ដេល។

៩ រតី ម៉ូសេ ប្រាត់ រិះ ជា «ដៃ សាំងកាមី ពីរ រីក ផ្ទះ អន់ រីក ចតិ ប្លែន ពៀ»។ ហះកា តាទីច អើ ប្រ្រីះ បិកកាតយ្រី អូ រ៉ែនរ៉ាយ កា រីក អុះ។

១០ ប្រ្រីះ កាប នីអៀ ញុន កា អើ យឹត កា ពិន។ អើ រិះ នីអៀ ភៀ អន់ បក់ ប្រតី ម៉ីរ ម៉ឺង ជា ចឹង ទី សាណា ឡឹង ម៉ីរ ណោះ ដេល លូ ភៀ អន់ បក់ ប្រ្រីះ ពៀ ម៉ឺង ជា ចឹង ទី ពៀ ដេល។

១១ ជា ញីន ប៉ាដ្លះ តិល កាណាង អន់ដីស តែង ប៉ាដាត ប៉ាលឹង ញ៉ា ញីន អូ ទី ចាបាប អ្យក់ រ៉ាស អំប៉ាស លើ សាណា សា ឡឹង អន់ដីស ប?

១២ ជា ពូ អន់ទៀត ទី ចាបាប អ្យក់ កាណាត អន់ដីស ញ៉ា ញីន អូ ត្រង់ ចឹង ទី កា ឡឹង ពូ ណោះ ប?។

ហះកា ញីន អូ ទី អ្យក់ កាណាត ញ៉ា អុះ យី ញីន ខំ ប្រតី ដារ សិម ឡាភោ ទៅ ភៀ ដៃ អន់ ខើក ដារ រិះ សារ ដាក់ ឡឹង យីស៊ូ គ្រិះ។

១៣ ញ៉ា អន់ដីស អូ អូ អន់តត់ ប? ម្លត បក់ ប្រតី ដារ ប្រ្រីះ កាណាង រោង រ៉ាម៉ះ ត្រង់ ទី សាណា សា ឡឹង រោង រ៉ាម៉ះ ម្លត បក់ ពុះ កាណាត រ៉ាម៉ះ ប្រ្រីះ កា ទី រ៉ាឡា អ្យក់ ឡឹង អន់ឡឹង ណោះ ដេល។

១៤ កាប៉ាច បក់ រិះ សារ ដាក់ ឡឹង យីស៊ូ កា និះទៅ ដេល ប្រ្រីះ រិះ ជា ពូ ត្រង់ តង អន់ សាណា កា បក់ ណោះ ញុន កា អើ រិះ សារ ដាក់ ណោះ ហង។

១៥ ហះកា អាញ អូ ទី អ្យក់ កាណាត ញ៉ា អុះ អាញ ប្រាត់ សារ ទី អា កា អូ ត្រង់ អាញ បិច កា ពូ អន់ កាណាត កា អាញ ដេល សិន ដាក់ អាញ តៅ ដាក់ ហ្លិត ឡឹង អាញ អ្យក់ កាណាត ឡឹង ពូ ជា អាញ អ្យក់ កាណាត ឡឹង ពូ អាញ អូ ទី ខ ញ៉ា ចឹង អ្នាត អេង អុះ។

១៦ ជា អាញ ចាក រិះ សារ ដាក់ ឡឹង យីស៊ូ ណោះ អូ ត្រង់ ប្រតី អន់ អាញ អ្នាត អេង អុះ ខង ដារ ណោះ អាញ ត្រង់ ប្រតី អ្នាត អូ ទី អុះ។ ជា អាញ អុះ រិះ សារ ដាក់ ណោះ អាញ ចឹង ប៉ាណាប តាទីច ហង។

១៧ ជា អាញ រិះ សារ ដាក់ ញុន កា ពុត អាញ បិច អាញ ទៅ អាញ ត្រង់ ទី រ៉ាងរ៉ានី ហះកា តាទីច អើ ដារ អាញ អា ប្រ្រីះ ប្រើ អាញ ហង។

១៨ ទីល នីណោះ រ៉ាងរ៉ានី នីចម អាញ ចឹង ទី ណោះ? រ៉ាងរ៉ានី អាញ យី រិះ សារ ដាក់ តាដោះ អូ អ្យក់ ខា ឡឹង ដារ រិះ សារ ដាក់ ណោះ អុះ។

១៩ យ្រីះ អាញ ឡាក់ ប៉ាណូស អូ ទី ទូម បក់ ពៀ កាតាម កា អាញ ចៃ ប្រតី ទុច ប៉ាណូស ទីខ្ល ដេល ភៀ ប៉ាណា ពូ អៀង ដួរ អន់ ម៉ុត សៀ យីស៊ូ។

២០ ផ្ទះ អាញ អ្នែ លូ ម្លត សុនសាត អ៊ីស្រាអែល អាញ ប្រតី ឡាក់ កា អ៊ីស្រាអែល ដេល ភៀ ប៉ាណា អន់ អន់ខែ សៀ យីស៊ូ យ្រីះ អាញ អ្នែ កាន់តេះ ចាបាប ម៉ះ អន់ខែ កាតាម កា អាញ ប្រតី ពូយ ដេល។

២១ ផ្ទះ អាញ អ្នែ លូ ម្លត សុនសាត អន់ទៀត ឡាក់ អូ ទី ចាបាប ប្រ្រីះ អាញ ប្រតី ឡាក់ កា អូ ទី ចាបាប ដេល ភៀ ប៉ាណា អន់ខែ សៀ យីស៊ូ ហះកា តាទីច អើ អូ ត្រង់ អាញ អូ ទី ចាបាប ប្រ្រីះ អុះ យី អាញ អ្នែ កាន់តេះ ចាបាប យី ស៊ូ គ្រិះ។

២២ ផ្ទះ អាញ អ្នែ លូ ម្លត បក់ សៀ អូ សុរ ហ្លួង អាញ កា ប្រតី ឡាក់ កា អន់ខែ ដេល ភៀ ប៉ាណា អន់ អន់ខែ សៀ កាខាក់។ អាញ ប្រតី ឡាក់ កា ប៉ាណូស ទីខ្ល គ្រីប នែរ ដេល ភៀ ប្រតី នីចម អន់ បក់ អន់ដា ម៉ុត សៀ យីស៊ូ ដេល។

២៣ ញុន កា សារ ដាក់ ឡឹង យីស៊ូ បះ អាញ ចៃ ប្រតី សារ ញ៉ា ទីណោះ ភៀ អន់ អាញ ទី ចានែក កាណាង សារ ដាក់ ណោះ អន់ខ្ល លូ ពូ ដេល។

២៤ ញ៉ា អន់ដីស អូ អូ បម្លត បក់ ប៉ាសង សាតាក់ អន់ខែ សាតាក់ ទីខ្ល ហះកា ដឹង ម៉ោញ ដួរ ទី រ៉ាងរ៉ានី? ទីល នីណោះ ហត់ អន់ដីស សាតាក់ អន់ ទី រ៉ាងរ៉ានី ណោះ ហង ពិ។

២៥ ទី ម្លត បក់ ប៉ាសង សាតាក់ លូ ក្លប អន់ខែ ខំ ហៀន ប្រតី ពូយ ឡាបៀប គុន អន់ខែ គ្រីប នែរ ភៀ អន់ ទី រ៉ាងរ៉ានី ឡាក់ អូ ពុក ហ្ស៊ង ហៀត ហះកា ពិន ចឹង ទី រ៉ាងរ៉ានី ឡាក់ អូ អូ ពុក អូ អូ ហ្ស៊ង អុះ។

២៦ អាញ ខំ សាតាក់ នីអៀ អូ ត្រង់ អាញ អូ អូ ទ្រង អុះ អាញ កា អូ ដាលី តាដោះ ដេល

២៧ យី អាញ ខំ ប៉ាងហៀន ឡាភោ អាញ ទៅ ដៃ អន់ ប្រតី យច អាញ អូ ទីម រ៉ែរ ឡាភោ អុះ អ្យក់ ផែត ឡាយ ឡឹង អាញ រិះ សារ ដាក់ កា ពូ កេះ អាញ កា អូ ទី រ៉ាងរ៉ានី ញ៉ា អុះ។

† ៩:៩ ៩:៩ សារ អា ឡាក់ ឡឹង សារ អន់ ចាបាប លឹក ទី ញ៉ែរ (ចោទិយ/កថា) ២៥:៤។

១០

សារអូអន់ សាំប៊ី: ប៉ានេ ហ្វិប ប្រ៊ី:

១ អីអុះ មី អាញ ប៊ុច អន់ អន់ដីស អូអន់តត់ ដេល វត៌ យ៉ាត់ អ៊ីស្រាអែល សើត ពែ អន់ខែ ចាក កាន់តេវ៉ កាម៉ល់ លូ ឃ្លង ទៀក តាំងលេ តិស ទិខ្ល អន់ខែ។

២ សារ អា ញ៉ាប ឡាក់ កា ប្រ៊ី: បាំងហុំ អន់ខែ ទិខ្ល អន់ កេ: ប៉ាសុន វត៌ ម៉ូសេ កាណុង កាម៉ល់ លូ កាណុង ទៀក តាំងលេ តិស ណោះ។

៣ អន់ខែ ទិខ្ល សាណុំ ម៉ាណា ឡាក់ សាណា ប្រ៊ី: អន់

៤ លូ ទិខ្ល អន់ខែ ទី អែត ទៀក ប្រ៊ី: អន់ យី អន់ខែ អែត ទៀក ឡាច់ ឡឹង អំហ្គោ គូល ឡាក់ ប្រ៊ី: អន់ ឡាក់ ចាក អន់ខ្ល លូ អន់ខែ អំហ្គោ ណោះ យី ប្រ៊ី: គ្រិះ។

៥ ហះកា មូត វត៌ យ៉ាត់ អ៊ីស្រាអែល សូន អៀង អន់ខែ ប្រឹក្សី អូ ត្រត់ ពុត ប្រ៊ី: បិកកាតយី ទីល នីណោះ ប្រ៊ី: ប្រឹក្សី អន់ អន់ខែ តោ ពីង ស្រី តិស ណោះ ហង។

៦ សារ ទិណោះ សាំរ៉ាប់ បាំងហៀន ពិន កៀ ជែ អន់ ពិន ទី ពុត ប៊ុច ប្រឹក្សី អូ ដាត់ ឡាក់ កា អន់ខែ ណោះ ដេល។

៧ ជែ សាំប៊ី: ប៉ានេ ហ្វិប ប្រ៊ី: ឡាក់ កា ពូ បក់ អន់ដា ដៃ ឡាក់ កា ទី ច្រាត់ រ៉ះ ផា «មូត ប៉ាសុន អន់ខែ ប៉ាណាំ គូប អ្នែ អែត សា លូ កាតាប រ៉ល អង់គុន អន់ខែ ប្លោះ ច្បាល»*។

៨ ពិន អូ ត្រត់ ប្រឹក្សី លូ អង់កាន់ លូ កាម៉ាក់ ឡាក់ កា មូត វត៌ យ៉ាត់ បក់ អន់ដា ឡាក់ សារ ប្រឹក្សី អន់ កា អន់ខែ តោ ទី ២៣.០០០ ដូរ ដឹង ម៉ោញ ដាវ។ †

៩ ពិន អូ ត្រត់ ប្រឹក្សី យច សាមីតិ កា យីស៊ូ គ្រិះ ចឹង អូ ចែត ថូត ពិន ឡាក់ កា មូត វត៌ យ៉ាត់ បក់ អន់ដា ទី ប្រឹក្សី យច សាមីតិ កា ប្រ៊ី: អូ ចែត ថូត ណោះ អុះ ហះកា កេ:ណោះ អន់ខែ តោ ញាន កា ពិះ ចោះ។ ‡

១០ ជែ ដាញ កាប រ៉បិក រ៉ាចប ឡាក់ កា មូត វត៌ យ៉ាត់ បក់ អន់ដា ឌុ កាប រ៉បិក រ៉ាចប កេ:ណោះ អន់ខែ តោ ញាន កា បិយ ប្រ៊ី: ប៉ាន់តោ។ §

១១ សារ ទិណោះ តើត ពិះ ពីង អន់ខែ ណោះ សាំរ៉ាប់ បាំងហៀន ពិន លូ ទី ច្រាត់ គម កាណុង ផាប ប៉ានីរ ប្រ៊ី: កៀ អន់តត់ ប៉ាតោ កា ពិន ឡាក់ អ្នែ ពីង រ៉ាងហារ អា អង់កក់ តេ: ចឹង ឡុច កេ:។

១២ ទីល នីណោះ បក់ ចំ យីត ផា ឡាកោ អែ សៀ កេង ខាក់ បក់ ណោះ ត្រត់ ឡាវ៉ាង ឡាកោ អូ ផែត អ្នាត សៀ។

១៣ អូ ទី សារ ញ៉ា ឡាក់ ប៊ុច ប្រឹក្សី អន់ អន់ដីស ប្រឹក្សី យច កាយ ឡឹង សារ ពូ អន់ទៀត យើយ ទី ណោះ អុះ។ ប្រ៊ី: បិកកាតយី ទី ពុត ដាត់ ត្រង់ អែ អូ អន់ អន់ដីស ទី សារ ញ៉ា ញ៉ាក់ តាឡាម ឡាក់ ប្រឹក្សី អន់ កា អន់ដីស អូ ដាម អត់ ណោះ អុះ ហះកា ផា អន់ដីស ទី សារ ញ៉ា អែ ចឹង តង់ អន់ អន់ដីស យ៉ារ រ៉ាវ៉ាច ម៉ាត់ អន់ដីស ដាម អត់។

១៤ ទីល នីណោះ អី អុះ មី ឡាក់ អាញ ប៊ុច ចៃ អន់ដីស ជែ សាំប៊ី: ប៉ានេ ហ្វិប ប្រ៊ី: ដៃ។

១៥ អាញ កាប លូ អន់ដីស ឡាក់ កា កាប លូ បក់ ហ្លង សារ ដេល ហត់ អន់ដីស យីត ចា ជ្រែប ឡឹង សារ អាញ កាប អា ឡាកោ អន់ដីស ទៅ ពិ។

១៦ ផះ ពិន លឹក រៀង កៀ ហោក វត់ កា ប្រ៊ី: បិកកាតយី យី ប៊ុច រ៉ះ ផា ពិន ទិខ្ល ទី ចានែក ឡឹង ផាម យីស៊ូ គ្រិះ។ ផះ ពិន គុ ណុំ បាំង យី ប៊ុច រ៉ះ ផា ពិន ទី ចានែក ឡឹង ឡាកោ យីស៊ូ គ្រិះ ដេល។

១៧ ទី ណុំ បាំង ដឹង ម៉ោញ កាតុ ណោះ ហង យី: ពិន ទី កាំឡាង អៀង កាតាម កា ពិន ប៉ាតុំ ឡាកោ បាំងខ្សែ ដឹង ម៉ោញ ដេល ខង ពិន ទិខ្ល ទី ចានែក ឡឹង ណុំ បាំង ដឹង ម៉ោញ ណោះ ហង។

១៨ ហត់ យីត ហៃ ឡឹង សុនសាត អ៊ីស្រាអែល ទី មូត បក់ សា សាណា ពូ រ៉ាម៉ះ ប្រ៊ី: បិកកាតយី អន់ខែ កា ទី ចានែក ម៉ុត អន់ខ្ល លូ ប្រ៊ី: បិកកាតយី ញាន កា សាណា ពូ រ៉ាម៉ះ ប្រ៊ី: ពីង អន់ឡឹង ណោះ ដេល។

១៩ អាញ កាប អា ប៊ុច ផា នីចម? សាណា ពូ សែន ហ្វិប ប្រ៊ី: ទី ចា សាំខាន់ ដេល ប? នីចម ហ្វិប ប្រ៊ី: ណោះ ប្រ៊ី: តាទីច ប?

២០ អូ អុះ ហះកា កាណាត ពូ សែន ណោះ យី ពូ សែន ប្រ៊ី: បឹក អូ ត្រត់ រ៉ាម៉ះ ប្រ៊ី: បិកកាតយី អុះ។ អាញ អូ ប៊ុច កា អន់ដីស ទី ចានែក ម៉ុត អន់ខ្ល លូ ប្រ៊ី: បឹក អុះ។

២១ អន់ដីស អូ ត្រត់ អែត ពីង រៀង យីស៊ូ ឡាក់ ពី តាំងឡា ពិន កេ:ណោះ អែត ពីង រៀង ប្រ៊ី: បឹក ឡុត អុះ។ អន់ដីស អូ ត្រត់ ម៉ុត សា សាណា អង់អ្នែ ពីង ត្រេ ម៉ះ យីស៊ូ កេ:ណោះ ម៉ុត សា សាណា អង់អ្នែ ពីង ត្រេ ម៉ះ ប្រ៊ី: បឹក ដេល។

* ១០:៧ ១០:៧ សារ អា ឡាច់ ឡឹង សារ ឡាច់ (និកូមន) ៣២:៦។ † ១០:៨ ១០:៨ បំហែ ចំលូន ប៉ាសុន (ជន/គណនា) ២៥:១-៩។ ‡ ១០:៩ ១០:៩ បំហែ ចំលូន ប៉ាសុន (ជន/គណនា) ២១:៤-៦។ § ១០:១០ ១០:១០ បំហែ ចំលូន ប៉ាសុន (ជន/គណនា) ១៦:៤-៥។

២២ ញ៉ា ប៉ូច កា យីស៊ូ ក្បាត់ ពិន លូ ប្រ្លឹះ ប៊ីត ប? ញ៉ា ពិន កេង ខាក់ ឡើង អើ ប? ។

សារ ត្រក់ ប្រឹក្សា នីចម៍ អន់ ប្រ្លឹះ លោ លែង សិច

២៣ បក់ អន់ដា ផា «ពិន ទី ចាបាប់ ចឹង ប្រឹក្សា ញ៉ា កា ទី» ហះកា សារ ទិណោះ អូ ត្រក់ ស៊ុត កា ទី ខា អុះ។ «ពិន ទី ចាបាប់ ចឹង ប្រឹក្សា ញ៉ា កា ទី» ហះកា សារ ទិណោះ អូ តង់ អន់ ពូ កើត ដាក់ ណោះ អុះ។

២៤ ដៃ អន់ ញ៉ា ណាំង ខា សាំរ៉ាប់ កា ឡាកោ ទៅ យី ត្រក់ ណាំង ខា សាំរ៉ាប់ កា ពូ អន់ ទៀត។

២៥ ទី សាណា ញ៉ា ឡាក់ ពូ ប្រូ ពឹង តាឡាត អន់ដីស សា ពិ ដៃ អំប័ញ ចាជៀក ឡាលៀក ដៃ ដៃ អូត ហង សារ ណោះ អូ យច អុះ

២៦ ខង ទី ប្រាក់ រ៉ះ ផា «អង់កក់ តេះ លូ កាណាតី ញ៉ា ៗ ត្រឹប នែវ ឡាក់ អ្នែ ពឹង អង់កក់ តេះ អា ស៊ុត កា កាណាតី ប្រ្លឹះ បិកកាតយី ទិណោះ» *។

២៧ ផា បក់ អូ ស្មៅ យីស៊ូ ជៀក អន់ដីស ឡា សា សាណា ប៉ាក់ ហី អន់ខែ អន់ដីស កា ប៉ូច ឡា ដេល សា ពិ ទី សាណា ញ៉ា ឡាក់ ពូ អន់ កា អន់ដីស ណោះ ដៃ អំប័ញ ចាជៀក ឡាលៀក ហង ដៃ អូត កា យច។

២៨ ហះកា ផា ពូ រ៉ះ ផា «សាណា អើ អា យី សាណា សែន ហ្វិប ប្រ្លឹះ» ទីល នីណោះ អន់ដីស ដៃ សា ប្រឹក្សា នី ណោះ ញាន យីត កា បក់ រ៉ះ លូ ញាន កា អើ អូត កា យច។

២៩ អាញ អូ ផា អន់ដីស ត្រក់ អូត កា យច ណោះ អុះ យី អាញ ផា ដៃ សា ញាន កា បក់ រ៉ះ ណោះ អូត កា យច។ ខ ញ៉ា បះ ពូ ផា អាញ ប្រឹក្សា យច? អាញ ទី ចាបាប់ ប្រឹក្សា នីចម៍ ទី ដឹង ពុត ពូ អន់ ទៀត យីត ផា សារ ណោះ អូ ដាក់។

៣០ ផា អាញ សា សាណា ទីប ហោក រ៉ត់ កា ប្រ្លឹះ បិកកាតយី ខ ញ៉ា បះ ពូ ផា អាញ យច ញាន កា សាណា ឡាក់ អាញ ប៉ានេ ប្រ្លឹះ ណោះ? ។

៣១ ទីល នីណោះ យី អន់ដីស អែត សា យី ប្រឹក្សា ដារ ញ៉ា កាតាម ត្រក់ ប្រឹក្សា ទិណោះ ភៀ អន់ ប្រ្លឹះ បិកកា តយី ហឹង លោ លែង សិច។

៣២ អន់ដីស ដៃ ប្រឹក្សា អន់ កា សុនសាត អ៊ីស្រាអែល សុនសាត អន់ ទៀត លើ ក្រំ ហៀន សារ ប្រ្លឹះ បិកកាតយី យច ពុត ដៃ។

៣៣ អាញ កា និះទៅ ដេល យី អាញ ខំ ប្រឹក្សា អន់ ត្រក់ ពុត ប៉ាណូស ទីខូ ត្រឹប ដារ ញ៉ា ឡាក់ អាញ ប្រឹក្សា អាញ អូ ណាំង ខា សាំរ៉ាប់ កា ឡាកោ អាញ ទៅ អុះ យី ណាំង ខា សាំរ៉ាប់ កា ប៉ាណូស ទីខូ ភៀ អន់ ប្រ្លឹះ តង់ អន់ខែ។

១១

១ ហត់ អន់ដីស ប្រឹក្សា ពូយ អាញ ឡាក់ កា អាញ ប្រឹក្សា ពូយ យីស៊ូ ត្រិះ ដេល។

សារ មូត អង់កាន់ ត្រក់ តល់ អញសែង

២ អី អុះ មី អាញ ប៉ានេ អន់ដីស ខង អន់ដីស កាចាំង កា អាញ ត្រឹប សារ លូ ប្រឹក្សា ពូយ សារ អាញ អន់តត់ ប៉ានេ កា អន់ដីស។

៣ ហះកា អាញ ប៉ូច អន់ អន់ដីស អូ អន់តត់ ផា យីស៊ូ ត្រិះ ញ៉ា ឡាក់ កា កល់ កា មូត កាម៉ាក់ ទីខូ កាប៉ាច់ កាម៉ាក់ យី ញ៉ា ឡាក់ កា កល់ កា អង់កាន់ ប្រ្លឹះ បិកកាតយី ញ៉ា ឡាក់ កា កល់ កា យីស៊ូ ត្រិះ ដេល។

៤ ផា កាម៉ាក់ ចំ ម៉ន់ អើ ប្រ្លឹះ លើ រ៉ះ ប៉ានិះ ប្រ្លឹះ ទីប ទី កាណាតី ញ៉ា តល់ ពឹង កល់ កាម៉ាក់ ណោះ យី បីដាយ យីស៊ូ ឡាក់ កល់ អើ ហង។

៥ ផា អង់កាន់ ចំ ម៉ន់ អើ ប្រ្លឹះ លើ រ៉ះ ប៉ានិះ ប្រ្លឹះ ហះកា អូ តល់ អញសែង អង់កាន់ ណោះ យី បីដាយ ត្រា ឡាក់ កល់ អើ ហង ប្រឹក្សា នីណោះ ញ៉ា ឡាក់ កា អើ កូរី កល់ ប៉ង ដេល។

៦ ផា អង់កាន់ ចំ អូ តល់ អញសែង ប្រើ អើ កាត់ សក់ កល់ ទី ប្លី ឡូត ពិ ហះកា ផា អើ តាយូស កា កូរី សក់ ត្រក់ ប្រើ អើ តល់ អញសែង។

៧ ហះកា មូត កាម៉ាក់ អូ ត្រក់ តល់ កាណាតី ញ៉ា ពឹង កល់ អុះ ខង ប្រ្លឹះ បិកកាតយី ប៉ាំងកើត កាម៉ាក់ អន់ រឺច លូ អើ លូ អន់ តាបាង សារ អំវិញ អីញ ម៉ះ អើ។ កាប៉ាច់ អង់កាន់ តាបាង សារ អំវិញ អីញ ម៉ះ កាម៉ាក់ ដេល

៨ ខង ប៉ាន់ដា ពៃ ប្រ្លឹះ អូ ប៉ាំងកើត កាម៉ាក់ ឡាក់ ឡើង អង់កាន់ អុះ យី អើ ប៉ាំងកើត អង់កាន់ ឡាក់ ឡើង កាម៉ាក់។

៩ ម៉ោញ ណារ ប្រ្លឹះ អូ ប៉ាំងកើត កាម៉ាក់ សាំរ៉ាប់ កា អង់កាន់ អុះ យី អើ ប៉ាំងកើត អង់កាន់ សាំរ៉ាប់ កា កាម៉ាក់។

* ១០:២៦ ១០:២៦ សារ អា ឡាក់ ឡើង ផាប អញសែង ប្រ្លឹះ (ទំនុក/តម្កើង) ២៤:១។

១០ ញុន ខ អា លូ ញុន កា ប៊ិយ ប្រ្រើ៖ បះ មូត អង់កាន់ ត្រក់ តល់ អញស៊ែង ភ្លើ ប្រ័ត្តី សាញ៉ា ជា អន់ខៃ ងៃ កាន់ តេន៖ អំរាញ អីញ ក្លោ អន់ខៃ។*

១១ ហះកា កាណុង កាន់ ងៃ កោប គុន សៀ យីស៊ូ អង់កាន់ តងកាន់ កាម៉ាក់ កាម៉ាក់ កា តងកាន់ អង់កាន់ ដេល។

១២ យី៖ អង់កាន់ ប៉ាន់ដា ពៃ ប្រ្រើ៖ ប៉ាន់កើត អើ ឡាច់ ឡើង កាម៉ាក់ កាតាម ហះកា ប៉ាក់ អន់តីត កាម៉ាក់ កា កើត ឡើង អង់កាន់ ដេល ហះកា កាណាក់ គ្រីប នៃរ យី កើត ឡើង ប្រ្រើ៖ បិកកាតយី។

១៣ ហាក់ ចាប្រ្រែប យីត ឡាកោ អន់ដីស ទៅ ពិ ជា មូត អង់កាន់ ម៉ន់ អើ ប្រ្រើ៖ បិកកាតយី ហះកា អូ តល់ អញស៊ែង ញ៉ា ដាក់ ដេល ប ?

១៤ ពិន ទីខូ កា អូ កេះ ដេល ជា មូត កាម៉ាក់ គម សក់ ឆ្អឹង ត្រក់ តាយួស ខាក់។

១៥ ហះកា ជា អង់កាន់ គម សក់ ឆ្អឹង យី ខាក់ សាំរ៉ាប់ អន់ខៃ ខង ប្រ្រើ៖ អន់ សក់ ឆ្អឹង កា អន់ខៃ ប្រ័ត្តី ឡាក់ កា តល់ អញស៊ែង។

១៦ ជា ទី ព្យៃ បិច ប៉ាតែក ឡើង សារ អា ត្រក់ អូ អន់តត់ ជា ញីន អូ យើយ ប្រ័ត្តី នៃរ អា អុះ យី៖ ក្រំ ហៀន សារ ប្រ្រើ៖ អន់ទៀតៗ កា អូ យើយ ទី ដេល។

សារ អែត សា ភ្លើ កាចាំង កា យីស៊ូ

១៧ សារ អាញ ចឹង រ៉ះ ណារ អា អាញ អូ ប៉ានេ អន់ដីស អុះ ខង ផះ អន់ដីស លូម គូប សោប ណោះ អូ ប្រ័ត្តី អន់ កា អន់ដីស កើត ដាក់ អុះ យី ប្រ័ត្តី អន់ ទី សារ អូ ដាក់។

១៨ អាញ កាតាំង ពូ រ៉ះ ជា ផះ អន់ដីស ប៉ាក់ គូប ហៀន សារ ប្រ្រើ៖ យី អន់ដីស ទី សារ តាប៉ុញ តាប៉ាក់ ក្លះ គូប សោប សារ អា អាញ កា សៀ អន់ដា ដេល។

១៩ ត្រក់ ទី សារ ក្លះ គូប អន់ដីស នីណោះ ហង ភ្លើ អន់ អូ អន់តត់ ជា ព្យៃ ដាក់ តាទីច។

២០ ផះ អន់ដីស លូម គូប លូ អែត សា ណោះ អូ ត្រក់ អន់ដីស អែត សា ភ្លើ កាចាំង កា យីស៊ូ អុះ

២១ ខង អន់ដីស ម៉ោញ ដូរ ៗ ហាន សា ហាន អែត ណោះ ហង បះ បក់ អន់ដា អូ ទី សាណា សា ហះកា បក់ អន់ ដា អែត ប៉ាញីល។

២២ ញ៉ា អន់ដីស អូ ទី ហី សាំរ៉ាប់ សា សាណា ប ? លើ កា អន់ដីស បីងាយ ក្រំ ហៀន សារ ប្រ្រើ៖ បិកកាតយី លូ បិច ប្រ័ត្តី អន់ មូត បក់ អូ ទី សាណា សា ណោះ តាយួស ប ? ត្រក់ អន់ អាញ កាតាប លូ អន់ដីស នីចម បិច កា អាញ ប៉ានេ អន់ដីស ប ? អាញ អូ ប៉ានេ អន់ដីស ញុន កា សារ អា អុះ។

២៣ អាញ កាតាំង សារ យីស៊ូ រ៉ះ ណោះ ពៃ អ្យក់ ឡាក់ ប៉ាន់ហៀន អន់ដីស ដេល យី នីអៀះ ពឹង ម៉ាំង ឡាក់ ពូ ចឹង រ៉ុប អើ អញដីន អន់ កា ពូ ប៉ាន់តោ ណោះ អើ អ្យក់ ណុំ ប៉ាន់

២៤ លូ ប៉ានេ ប្រ្រើ៖ បិកកាតយី កេះណោះ អើ គុ ណុំ ប៉ាន់ ទីប កាប ជា «អា ហង ឡាកោ ប៉ាន់ខ្យៃ អាញ ឡាក់ ត្រក់ អន់ សាំរ៉ាប់ កា អន់ដីស ហាក់ ប្រ័ត្តី សារ អា លើយ ភ្លើ កាចាំង កា អាញ»។

២៥ ប៉ាក់ សា ណុំ ប៉ាន់ កេះៗ អើ អ្យក់ ពៀង ប្រ័ត្តី និះទៅ ដេល លូ កាប ជា «អា ហង សាញ៉ា វែរ ពុត ណារ ឡាក់ ប្រ័ត្តី លូ ផាម អាញ។ រ៉ុប អន់ដីស អែត ពឹង ពៀង ហាក់ ប្រ័ត្តី នីអៀ ដេល ភ្លើ កាចាំង កា អាញ»។

២៦ រ៉ុប អន់ដីស សា ណុំ ប៉ាន់ លូ អែត ពឹង ពៀង អា យី អន់ដីស រ៉ះ ឡើង សារ យីស៊ូ តោ ណោះ លើយ ទីល ដាវ អើ ដីរ ប៉ាក់ កេះ អា ណារ ៗ។

២៧ ជា ព្យៃ សា ណុំ ប៉ាន់ លូ អែត ពឹង ពៀង ម៉ះ យីស៊ូ ឡាក់ ពី តាំងឡា ពិន ទីប អូ យី ចឹង សា យី អើ ចឹង ទី ថូត ញុន កា អើ បីងាយ ឡាកោ ប៉ាន់ខ្យៃ លូ ផាម យីស៊ូ។

២៨ ទីល នីណោះ អន់ខ្យៃល ចឹង សា ណុំ ប៉ាន់ លូ អែត ពឹង ពៀង ណោះ អន់ដីស ម៉ោញ ដូរ ៗ ត្រក់ យីត ចាប្រ្រែប ហៃ ពុត ពៀក ឡាកោ ទៅ ហី

២៩ ខង ជា ព្យៃ សា ណុំ ប៉ាន់ លូ អែត ពឹង ពៀង ណោះ ហះកា អូ យីត ឡើង ឡាកោ ប៉ាន់ខ្យៃ យីស៊ូ បក់ ណោះ ឡាក់ កា អើ ចែក ថូត ឡាកោ អើ ទៅ ហង។

៣០ ខ អា ហង បះ កាណុង កាំឡាក់ អន់ដីស ទី អៀង ដូរ អីត ពូ អូ ត្រះ អូ ថូន ទីប ទី តោ អន់ដា ដេល។

៣១ ហះកា ជា ពិន យីត ចាប្រ្រែប ហៃ ពុត ពិន ហី យីស៊ូ ឡាក់ ពី តាំងឡា អូ ចែក ថូត ពិន អុះ។

៣២ ហះកា ជា យីស៊ូ ចែក ថូត ពិន យី អើ បិច តាក់ អញចាល ពិន ភ្លើ ដៃ អន់ ពិន ត្រក់ ថូត តោ អន់ខូ លូ ប៉ាណា ស ពឹង អង់កក់ កេះ អា ប៉ាក់ ដាវ ប្រ្រើ៖ តាក់សុន សារ ទៀ។

* ១១:១០ ១១:១០ ខ អា ពិន ព្រៃ នីអៀ កា ត្រក់ ដេល៖ មូត អង់កាន់ ទី ចាបាប់ ប្រ័ត្តី កា កល់ នីចម កាតាម ញុន កា ប៊ិយ ប្រ្រើ៖។

៣៣ ទីល នីណោះ អី អុះ មី ដាវ ចំ អន់ដីស ប៉ាតុ គូប ភ្នៅ សា សាណា អន់ខ្ល អន់ដីស ត្រត រាំងហៃ គូប សោប អន់ ដាត់ៗ។

៣៤ ផា បក់ ចំ ហាន សា តាឡាម អន់ អើ សា ប៉ាត់ ហី អើ ទៅ ពិ ភ្នៅ ដៃ អន់ ទី ថ្ងត ផះ ប៉ាតុ គូប សោប ណោះ។ កាប៉ាច់ សារ អន់ទៀតៗ ប៉ាត់ អាញ ទីល ទៀ អាញ ចឹង តាត់សិន អន់ កេះ។

១២

សារ ប៉ាដាត់ ប៉ាលីង អន់ កា ពូ តាងៗ ឡឹង គូប

១ អី អុះ មី អាញ ប៉ុច កា អន់ដីស អូ កាខាក់ ដេល ឡឹង សារ ប៉ាដាត់ ប៉ាលីង ប្រ្លឹះ អន់ ពិន អូ ប្រត់ ដាវ តាងៗ ឡឹង គូប។

២ អន់ដីស កា អូ កេះ ដេល ផះ អន់ដីស បើ អន់ហ្គាល់ ប្រ្លឹះ តាទីច ពៃ យី អន់ដីស ប្រត់ រ៉ាំថៃ ញន កា សៀ ហ្វិប ប្រ្លឹះ ឡាក់ អូ អូ កាប។

៣ ខ អា ហង បះ អាញ រះ កា អន់ដីស អន់ អូ អន់តត់ ផា ពៀ ទី ប៉ាដាត់ ប៉ាលីង ប្រ្លឹះ បិកកាតយំ បក់ ណោះ អូ អូ តះ ប៉ាស្យាប កា យីស៊ុ អុះ ផា អូ ទី ប៉ាដាត់ ប៉ាលីង ប្រ្លឹះ ដាត់ កាខាក់ ប៉ាលីង កា អូ ទី ពៀ អូ កាប ផា យីស៊ុ ឡាក់ ពី តាំងឡា ដេល។

៤ ប្រ្លឹះ អន់ សារ តាងៗ ឡឹង គូប កា ពិន ហះកា ពិន ទី ប៉ាដាត់ ប៉ាលីង ប្រ្លឹះ ដឹង ម៉ោញ ណោះ ហង។

៥ ពិន ប្រត់ ដាវ តាងៗ ឡឹង គូប ហះកា ពិន ប្រត់ ដាវ កា ពិ តាំងឡា ដឹង ម៉ោញ ណោះ ហង។

៦ ទី ឡា បៀប ប្រត់ ដាវ តាងៗ ឡឹង គូប ហះកា ទី ប្រ្លឹះ ដឹង ម៉ោញ ណោះ ហង ឡាក់ ប្រត់ ដាវ ទិណោះ ពឹង ពិន ទីខ្ល។

៧ ប្រ្លឹះ អន់ កា ពិន ទីខ្ល តាំបាង ផា ពិន ទី ប៉ាដាត់ ប៉ាលីង អើ ភ្នៅ អន់ ពិន ទី ខា អន់ខ្ល លូ គូប សោប។

៨ ប៉ាដាត់ ប៉ាលីង ប្រ្លឹះ អន់ ពិន ម៉ោញ ដូវ អូ កាប ហ្សាំង សាឡាច ប៉ាដាត់ ប៉ាលីង ប្រ្លឹះ ណោះ ទៅ ហង អន់ កា ម៉ោញ ដូវ ណារ៉ូ អូ កាប ទីប ហ្គង់ ឡឹង សារ អោន សាគីម។

៩ ប៉ាដាត់ ប៉ាលីង ប្រ្លឹះ ណោះ ទៅ ហង អន់ ពិន ម៉ោញ ដូវ ណារ៉ូ ទី ពុត សៀ កេង ខាក់។ ប៉ាដាត់ ប៉ាលីង ប្រ្លឹះ ណោះ ទៅ ហង អន់ ម៉ោញ ដូវ ណារ៉ូ អូ តាត់ អន់ដាត់ ពូ អិត ពុ។

១០ អើ កា អន់ ម៉ោញ ដូវ ណារ៉ូ អូ តាំបាង សារ អំរ៉ាញ អីញ កេង ខាក់ អន់ ម៉ោញ ដូវ ណារ៉ូ អូ រះ ប៉ានីរ ប្រ្លឹះ អន់ ម៉ោញ ដូវ ណារ៉ូ អូ អន់ហ្គាល់ សារ ចំ ឡាច ឡឹង ប៉ាដាត់ ប៉ាលីង ប្រ្លឹះ លូ សារ ចំ ឡាច ឡឹង ប្រ្លឹះ បិត អើ អន់ ម៉ោញ ដូវ កាប តាងៗ ឡឹង ពូ * លូ អន់ ម៉ោញ ដូវ ណារ៉ូ អូ រះ ប៉ាតាង ឡឹង សារ អើ កាប តាងៗ ណោះ។

១១ ប៉ាដាត់ ប៉ាលីង ប្រ្លឹះ ណោះ ទៅ ហង ឡាក់ ប្រត់ គ្រីប ដាវ ទិណោះ យី អើ អន់ កា ពិន ម៉ោញ ដូវ អូ ប្រត់ ដាវ ទិណោះ តាម ពុត អើ ទៅ។

សារ ឡាកោ យីស៊ុ ទី កាណាត់ អៀង

១២ យីស៊ុ គ្រិះ រៀប ឡាក់ កា ឡាកោ ដឹង ម៉ោញ ពិន ឡាក់ សៀ អើ រៀប ឡាក់ កា កាណាត់ តាងៗ ពឹង ឡាកោ អើ ណោះ។ យី ទី កាណាត់ អៀង កាតាម កា កាណាត់ ទិណោះ ប៉ាតុ ពឹង ឡាកោ ដឹង ម៉ោញ ដេល

១៣ ខង ពិន ទីខ្ល យី រះ សុនសាត អ៊ីស្រាអែល កាតាម សុនសាត អន់ទៀត កាតាម យី ប្រត់ ទុច លើ អូ ប្រត់ ទុច កាតាម កា ប្រ្លឹះ បាំងហុំ ពិន កាណាត់ ប៉ាដាត់ ប៉ាលីង អើ ដឹង ម៉ោញ ភ្នៅ អន់ ពិន ប៉ាតុ គូប រៀប ឡាក់ កា ឡាកោ បាំងឡៃ ដឹង ម៉ោញ អើ កា អន់ ប៉ាដាត់ ប៉ាលីង ដឹង ម៉ោញ ណោះ អ៊ែ កាណាត់ ពិន ទីខ្ល ដេល។

១៤ ពឹង ឡាកោ បាំងឡៃ អូ ត្រត់ ទី កាណាត់ ដឹង ម៉ោញ អុះ យី អៀង។

១៥ ផា ដុង កាប ផា «អាញ អូ ត្រត់ កាណាត់ ពឹង ឡាកោ អុះ ខង អាញ អូ ត្រត់ តី» ហះកា ដុង ណោះ អ៊ែ កា កាណាត់ ម៉ះ ឡាកោ និះទៅ ដេល។

១៦ ផា តោរ កាប ផា «អាញ អូ ត្រត់ កាណាត់ ពឹង ឡាកោ អុះ ខង អាញ អូ ត្រត់ ម៉ាត់» ហះកា តោរ ណោះ អ៊ែ កា កាណាត់ ម៉ះ ឡាកោ និះទៅ ដេល។

១៧ ផា ពឹង ឡាកោ ទី ស៊ុត ដឹង កា ម៉ាត់ នីចម ចឹង អូ កាតាំង ពូ កាកាប? ផា ពឹង ឡាកោ ទី ស៊ុត ដឹង កា តោរ ដោះ នីចម ចឹង អូ បោ កាម៉ិល?

* ១២:១០ ១២:១០ កាប តាងៗ ឡឹង ពូ ទី ណា រៀប ម៉ោញ ផា «កាប សុនសាត អន់ទៀតៗ ឡាក់ អូ អូ កាប អន់ខ្លួល» ម៉ោញ ណារ៉ូ ផា «កាប គុន បិយ ប្រ្លឹះ អូ ត្រត់ កាប ឡាក់ កា ប៉ាណាស»។

១៨ ហះកា ប្រើ៖ បាំងកើត កាណាតិ ម៉ៅញៗ ពីង ឡាកោ តាម ពុត អើ ទៅ។

១៩ ជា ទី កាណាតិ ពីង ឡាកោ ណោះ ទី ដឹង ម៉ៅញ នៃវ យី អូ ទី ឡាកោ ហង។

២០ ទីល នីណោះ ទី កាណាតិ អៀង នៃវ ហះកា ឡាកោ ដឹង ម៉ៅញ ណោះ ហង។

២១ ម៉ាត់ អូ អូ កាប កា តី ជា «អាញ អូ តងកាន អីស អុះ»។ កល់ កា អូ អូ កាប កា ជុង ជា «អាញ អូ តងកាន អីស អុះ»។

២២ ហះកា តាទីច អើ កាណាតិ ចំ ឡាក់ ពូ យីត ជា ឡាកោ ឡើង ពូ យី កាណាតិ ណោះ ហង ពូ តងកាន កាខាក់។

២៣ ជា កាណាតិ ចំ ឡាក់ ពិន យីត ជា អូ សូវ គីត យី កាណាតិ ណោះ ហង ឡាក់ ពិន រ៉ាំងហៃ ហ្វិត ឡើង ពូ កាណាតិ ចំ ឡាក់ អូ សូវ យី ពិន អោន ដាក់។

២៤ ហះកា កាណាតិ ចំ ឡាក់ ពិន យីត ជា ដាក់ យី កេះ កាណាតិ ណោះ ពិន អូ តងកាន រ៉ាំងហៃ អោន អុះ។ ហះកា ប្រើ៖ បិកកាតយី ទ្រៀម ឡាកោ ពិន លូ អន់ សារ គីត ខា កា កាណាតិ ចំ ឡាក់ អូ ទី ខា

២៥ ភៀ ជៃ អន់ ទី សារ ក្លះ ភូប ពីង ឡាកោ យី អន់ កាណាតិ ពីង ឡាកោ ទិណោះ តង ភូប សោប សីត ឡា។

២៦ ជា កាណាតិ អើ ចំ ម៉ៅញ អិត កាណាតិ ពីង ឡាកោ ទិណោះ កា អិត ដេល។ ជា កាណាតិ អើ ចំ ពូ ប៉ានេ កាណាតិ ទិណោះ កា ដាក់ ទិណោះ ដេល។

២៧ កាំឡាក់ អន់ដីស យី ឡាកោ យីស៊ូ គ្រិះ អន់ដីស ម៉ៅញ ដូវ ៗ ឡាក់ កាណាតិ ពីង ឡាកោ អា តាម ចានែក ឡាកោ ញី ឡាកោ អើ។

២៨ ពីង ក្រំ ហៀន សារ ប្រើ៖ អន់ទ្រួល ឡើង ពូ ប្រើ៖ បិកកាតយី ប្រើ អន់ ទី មូត បក់ រះ ប៉ានាង យីស៊ូ កេះណោះ អើ ប្រើ អន់ ទី មូត រះ ប៉ានីរ អើ កេះណោះ ណារ អើ ប្រើ អន់ ទី មូត ណោយូ បាំងហៀន សារ អើ ឡើង ឡើង ណោះ ណារ អើ អន់ ពូ អូ ប្រើ អន់ សារ អំរាញ អីញ កេង ខាក់ អន់ បក់ អន់ ជា អូ តាក់ អន់ ដាក់ ពូ អិត ពូ អន់ បក់ អន់ ជា អូ តង ពូ អន់ ទៀត អន់ បក់ អន់ ជា អូ រ៉ាំងហៃ ពូ អន់ បក់ អន់ ជា អូ កាប តាង ៗ ឡើង ពូ។

២៩ ញ៉ា ទិឌូ ស៊ុត កា មូត បក់ រះ ប៉ានាង យីស៊ូ ប? ទិឌូ ស៊ុត កា មូត បក់ រះ ប៉ានីរ ប្រើ៖ ប? ទិឌូ ស៊ុត កា មូត ណោយូ បាំងហៀន ប? ញ៉ា ទិឌូ ស៊ុត កា អូ ប្រើ អន់ សារ អំរាញ អីញ កេង ខាក់ ប?

៣០ ញ៉ា ទិឌូ ស៊ុត កា អូ តាក់ អន់ ដាក់ ពូ អិត ពូ ប? ញ៉ា ទិឌូ ស៊ុត កា អូ កាប តាង ឡើង ពូ ប? ញ៉ា ទិឌូ ស៊ុត កា អូ រះ ប៉ានាង ឡើង សារ ពូ កាប តាង ណោះ ប?

៣១ ហាក់ អន់ដីស ខំ បិក កា សារ ប្រើ៖ អន់ បក់ អើ ចំ ឡាក់ សាំខាន់ ឡើង ពូ។ ម៉ៅញ ណារ អាញ បិច រះ កា អន់ ដីស ឡើង ទ្រង ម៉ៅញ ណារ ឡាក់ ដាក់ ហ្វិត។

១៣

សារ បិច ចៃ ដាក់ ហ្វិត

១ យី៖ អាញ អូ កាប អៀង សុនសាត លើ កា អូ កាប ប៉ានីរ បិយ ប្រើ៖ កាតាម ជា អាញ អូ ទី ពុត បិច ចៃ កា ពូ អាញ ញៀប ឡាក់ កា ប៉ានីរ ក្លុង ប៉ះ លើ ឡាក់ កា ប៉ានីរ សាគីរ ប៉ាទុះ ណោះ ដេល។

២ យី៖ អាញ អូ រះ ពូ យី ប៉ានីរ ប្រើ៖ លូ អូ អន់ ហ្វាល់ ឡើង សារ អោន សាគីម ទិណោះ ទី ប អូ ហ្វង គ្រីប សារ យី៖ អាញ សៀ កាខាក់ អូ ប្រើ អន់ កា ប៉ានីម ចាក ឡាច់ ឡើង ចារ ម៉ៅញ ឡា អ្វី ប៉ាត់ ចារ ម៉ៅញ កាតាម ហះកា ជា អាញ អូ ទី ពុត បិច ចៃ កា ពូ យី អាញ ឡាក់ ប៉ាណូស អូ ទី ខា ញ៉ា អុះ។

៣ យី៖ អាញ អ្យក់ ទី រ៉ាស អំប៉ាស ម៉ះ អាញ ឡាក់ ជែក អន់ កា ពូ យី៖ អាញ អន់ ឡាកោ អាញ អា កា ពូ ពុះ ទី ប រីស កាតាម ហះកា ជា អាញ អូ ទី ពុត បិច ចៃ កា ពូ កា អាញ ចឹង អូ ទី ខា ញ៉ា ដេល។

៤ ប៉ាណូស បក់ ទី ពុត បិច ចៃ អើ ដាម អត់ សាំរ៉ាញ ទី ប តង ពូ អើ អូ ទី ពុត សាណើង សាណើស កា ពូ អុះ អើ កា អូ ខុយ អូ អ្នាត់ អេង កា ពូ ដេល។

៥ បក់ ទី ពុត បិច ចៃ អូ ប្រើ អន់ សារ ញ៉ា ឡាក់ អូ យី អុះ អូ ណាំង ខា សាំរ៉ាប កា ឡាកោ ទៅ អូ ឡាម៉ត់ អីត អូ អ្យក់ យ៉ូ សារ ពូ ប្រើ យច អុះ។

៦ អើ អូ ហោក រ៉ត់ កា សារ អូ ដាក់ អុះ យី ហោក រ៉ត់ កា សារ ញ៉ា ឡាក់ ត្រត់ តាទីច។

៧ បក់ ទី ពុត បិច ចៃ អើ អត់ សាំរ៉ាញ លើយ សៀ លើយ ម៉ឹង លើយ ដាម អត់ លើយ។

៨ សារ បិច ចៃ អូ អូ ហ្វង អុះ ហះកា សារ រះ ពូ យី ប៉ានីរ ប្រើ៖ ណោះ ចឹង ហ្វង ហៀត សារ កាប តាង ឡើង ពូ កា ចឹង ត្រត់ ឡុច សារ អូ ហ្វង កា ចឹង ហ្វង ទី ដេល

៩ ខង រ៉ប ដាវ អា ពិន អូ ដឹង ម៉ៅញ ខំ ពិន រះ សារ ប្រើ៖ កា អូ ប៉ាប៊ិច ដេល។

- ១០ ប៉ាក់ ដារ ប្រៀប តាត់ អន់ដាត់ គ្រឹប សារ សារ ញ៉ាៗ ឡាក់ ពិន អ្នក បាប៊ែត ណោះ ចឹង ហ៊្វីង ទី។
- ១១ ផេះ អាញ អ្នក សាស្តា ពៅ អាញ កាប គុន សាស្តា ទី ពុត យីត ចាប្រែប គុន សាស្តា ដេល ប៉ាក់ អាញ តិស កេះ អាញ អ្នក ទី សារ គុន សាស្តា ណោះ។
- ១២ រ៉ែប ដារ អា ពិន អន់ហ្គាល់ ប្រៀប ប៊ិកកាតយី អ្នក សាឡះ អុះ ឡាក់ កា ហៃ កី ពឹង សាមីល តាឡាក់ ចារ ហះកា ប៉ាក់ ម៉ាត់ ទៀ ពិន ចឹង ប៊ែប ម៉ាត់ អើ ទៅ ឡុត។ កិញអៀ អា អាញ អន់ហ្គាល់ អើ បើ ឡាក់ អុះ ហះកា ប៉ាក់ ម៉ាត់ ទៀ អាញ ចឹង អន់ហ្គាល់ អើ ឡាក់ ឡាក់ កា អើ អន់ហ្គាល់ អាញ ដេល។
- ១៣ កិញអៀ អា ទី ប៉ែង ខ យី សារ សៀ សារ ម៉ីង លូ សារ ប៊ុច ចៃ។ កាណុង សារ ទី ប៉ែង អា យី សារ ប៊ុច ចៃ ឡាក់ ដាត់ ហ្គីត ឡីង ពូ។

១៤

សារ រ៉ះ ប៉ានីរ ប្រៀប លូ សារ កាប តាង ឡីង ពូ

- ១ បាត់ ខំ អន់ ទី ពុត ប៊ុច ចៃ កា ពូ ពិ លូ ខំ ប៊ុច កា ទី សារ ប៉ាដាត់ ប៉ាលីង ប្រៀប អន់ ដេល កាខាក់ អើ អន់ អ្នក រ៉ះ ពួយ ប៉ានីរ ប្រៀប។
- ២ ពៀ កាប តាង ឡីង ពូ យី អើ កាតាប លូ ប្រៀប ប៊ិកកាតយី អ្នក ត្រត់ កាតាប លូ ប៉ាណូស អុះ ខង អ្នក ទី ពៀ ហ្គង អុះ ឡីង សារ អើ កាប ណោះ យី ប៉ាដាត់ ប៉ាលីង ប្រៀប ប៉ាណាំ ពុត អើ អន់ រ៉ះ សារ អោន សាតិប ឡាក់ ពូ អ្នក អ្នក។
- ៣ បក់ ចំ រ៉ះ ពួយ ប៉ានីរ ប្រៀប បក់ ណោះ កាប លូ ប៉ាណូស ភៀ តង អន់ ពូ សៀ ហើង កេង លូ ប៉ាងហោក ពុត ពៀក ពូ។
- ៤ ពៀ កាប តាង ឡីង ពូ បក់ ណោះ តង ឡុកោ អើ ទៅ អន់ សៀ កេង ហះកា បក់ រ៉ះ ពួយ ប៉ានីរ ប្រៀប បក់ ណោះ តង អន់ ក្រំ ហៀន សារ ប្រៀប ទិខ្ល សៀ ហើង កេង។
- ៥ អាញ ប៊ុច អន់ អន់ដីស ទិខ្ល អ្នក កាប តាង ឡីង ពូ ដេល ក្លា ឡីង អា ណារ យី អាញ ប៊ុច កា អន់ដីស អ្នក រ៉ះ ពួយ ប៉ានីរ ប្រៀប ខង បក់ រ៉ះ ប៉ានីរ ប្រៀប យី សាខាន់ ហ្គីត ឡីង បក់ កាប តាង ឡីង ពូ ណោះ ណារ។ ទី ដឹង ផា បក់ កាប តាង ណោះ រ៉ះ ឡីង សារ អើ កាប អន់ ពូ ហ្គង ដេល ណោះ ចឹង សាខាន់ ខង អើ តង អន់ ក្រំ ហៀន សារ ប្រៀប សៀ ហើង កេង ដេល។
- ៦ អី អុះ មី ផា អាញ ពិះ ប៉ាក់ ចារ អន់ដីស អាញ កាប តាង ឡីង ពូ ញ៉ា ទី ខា ដេល ប សារ រ៉ាប់ អន់ដីស? ហះកា ផា អាញ ពិះ រ៉ះ ឡីង សារ ប្រៀប ប៊ិកកាតយី រ៉ះ ពឹង អាញ លើ កា រ៉ះ អន់ អន់ដីស អ្នក ហ្គង ឡីង សារ ប្រៀប លើ រ៉ះ ពួយ ប៉ានីរ ប្រៀប លើ ប៉ាងហៀន ប៉ានីរ ប្រៀប ណោះ ចឹង ទី ខា សារ រ៉ាប់ កា អន់ដីស។
- ៧ កាប ប៉ាន់ដីប ផា គង លើ ច្បាប់ ផា អ្នក ទី ប៉ានីរ ច្បាប់ អ្នក ទី ប៉ានីរ ចាំង នីចម ពិន ចឹង អ្នក អន់ហ្គាល់ យ។
- ៨ សាណោង កា និះទៅ ដេល ផា ប៉ានីរ អើ តេះ អ្នក សាឡះ ពៀ ចឹង អ្នក ទៀប ឡុកោ ឡុកោ តាតុះ?
- ៩ អន់ដីស កា និះទៅ ដេល ផា អន់ដីស កាប សុនសាត អន់ទៀត ឡាក់ ពូ អ្នក អ្នក នីចម ពូ ចឹង អ្នក អន់តត់ ផា អន់ ដីស កាប ឡីង សារ ញ៉ា? ទីល នីណោះ សារ អន់ដីស កាប ណោះ អ្នក ទី ខា អុះ។
- ១០ ពឹង អង់កក់ តេះ អា ទី ប៉ានីរ កាប អៀង សុនសាត កាខាក់ អ្នក អ្នក កា ប៊ុច ចំ ហះកា អ្នក ទី ប៉ានីរ សុនសាត អើ ចំ ចឹង អ្នក ណី អុះ។
- ១១ ទីល នីណោះ ផា អាញ អ្នក សុនសាត អើ កាប ណោះ បក់ កាប ណោះ ហៃ អាញ ឡាក់ កា ប៉ាណូស ឡីង ប៉ា ថេត អន់ទៀត អាញ កា ហៃ អើ ឡាក់ កា ប៉ាណូស ឡីង ប៉ាថេត អន់ទៀត ដេល។
- ១២ អន់ដីស ប៊ុច កា ទី សារ ប៉ាដាត់ ប៉ាលីង ប្រៀប អន់ ទីល នីណោះ ត្រត់ ណាវង សារ ញ៉ា ឡាក់ ចឹង អ្នក តង ក្រំ ហៀន សារ ប្រៀប អន់ សៀ ហើង កេង។
- ១៣ ទីល នីណោះ ពៀ កាប តាង ឡីង ពូ អើ ត្រត់ ម៉ន់ ប៉រ ហះ ប្រៀប អន់ អើ អ្នក រ៉ះ អន់ ពូ ហ្គង ឡីង សារ អើ កាប ណោះ។
- ១៤ ផា អាញ ម៉ន់ អើ ប្រៀប កាប តាង ឡីង ពូ យី ទី ដឹង ប៉ាដាត់ អាញ ឡាក់ ម៉ន់ ហះកា ពុត ពៀក អាញ អ្នក ហ្គង សារ ណោះ អុះ។
- ១៥ ទីល នីណោះ អាញ ត្រត់ ប្រត់ នីចម? អាញ ចឹង ម៉ន់ ទីប ប៉ាដាត់ ប៉ាលីង ទីប ពុត ពៀក អាញ។ អាញ ចឹង ចាដៃ ទីប ប៉ាដាត់ ប៉ាលីង ទីប ពុត ពៀក ដេល។

១៦ ជា អន់ដីស ប៉ានេ ប្រ្លឹះ កាប ដឹង គុន ប៉ាងាត់ ប៉ាលីង នីចម៍ ម្នូត បក់ ក្រានី កា ឡាំ សាំយ៉ាង ណោះ * ចឹង អ្នក កាប ជា «អាមែន» អន់ ត្រក់ លូ សារ អន់ដីស កាប ណោះ? ខង អន់ខែ អ្នក អន់ដីស កាប ឡឹង សារ ញ៉ា។

១៧ អន់ដីស ប៉ានេ ប្រ្លឹះ ដាក់ តាទីច ហង ហះកា អន់ដីស អ្នក អន់ ពុត អន់ខែ ណោះ សៀ ហ៊ឹង កេង អុះ។

១៨ អាញ ហោក រត់ កា ប្រ្លឹះ បិកកាតយ៍ ខង អាញ អ្នក កាប តាង ឡឹង ពូ អ្នក ឡឹង អន់ដីស។

១៩ ហះកា ជា កាណុង ក្រំ ហៀន សារ ប្រ្លឹះ អាញ កាប ដឹង ប៉ាតាម៍ នីរ ឡាក់ ពូ ហ្លង់ ភឿ អន់តត់ ប៉ាតោ កា ពូ ណោះ ដាក់ ហ្គិត ឡឹង កាប តាង ឡឹង ពូ ម៉ោញ មីន នីរ ហះកា អ្នក ទី ពៀ ហ្លង់ អុះ។

២០ អី អុះ មី អន់ដីស ដៃ ទី ពុត ខំយឹត ឡាក់ កា ម្នូត សាស្វា។ ជា តែង សារ អ្នក ដាក់ ត្រក់ ទី ពុត ឡាក់ កា សា ស្វា ឡុង ពិ ហះកា ជា តែង ឡាបៀប ខំយឹត ត្រក់ យឹត ឡាក់ កា ក្រាក់ តាំងកង។

២១ ទី សារ ពូ ច្រាត់ រ៉ះ កាណុង ផាប ប៉ានីរ ប្រ្លឹះ ផោះ

«ប្រ្លឹះ បិកកាតយ៍ រ៉ះ នីអៀ
"អាញ ចឹង ប្រើ សុនសាត អន់ទៀត ឡាក់ កាប តាង ឡឹង ពូ
កាប កា ប៉ាសុន អា
យ្លឹះ នីអៀ កាតាម
កា អន់ខែ អ្នក អ្នក សាំយ៉ាង អាញ និះទៅ ដេល»។†

២២ ទីល នីណោះ សារ កាប តាង ឡឹង ពូ ណោះ ឡាក់ កា ចែត សាញ៉ា អ្នក អន់ បក់ អ្នក សៀ ប្រ្លឹះ អ្នក ម្នូត អ្នក ត្រក់ សា ញ៉ា សាំរ៉ាប់ កា បក់ សៀ អុះ ហះកា ជា រ៉ះ ប៉ានីរ ប្រ្លឹះ យី ចែត សាញ៉ា សាំរ៉ាប់ ទី ខា កា បក់ សៀ ប្រ្លឹះ អ្នក ត្រក់ សាំរ៉ាប់ កា បក់ អ្នក សៀ អុះ។

២៣ ទីល នីណោះ ជា ក្រំ ហៀន សារ ប្រ្លឹះ អ្នក ប៉ាតុំ គូប ជា អន់ខែ ទិខ្ល ប៉ាណាំ គូប កាប តាង ឡឹង ពូ ហះកា ជា ទី បក់ អន់ដា ក្រានី កា ពិះ សាំយ៉ាង * លើ បក់ អ្នក សៀ ប្រ្លឹះ កា ម្នូត អន់ខ្ល ដេល យី ពូ ចឹង ជា អន់ដីស ប៉ាណូស អន់ ទ្រុយ ហង។

២៤ ហះកា ជា អន់ដីស ទិខ្ល រ៉ះ ប៉ានីរ ប្រ្លឹះ ផា ទី ម្នូត បក់ អ្នក សៀ លើ ម្នូត បក់ ក្រានី កា ពិះ សាំយ៉ាង ដោច ផះ អន់ ខែ កាតាំង សារ អន់ដីស រ៉ះ ណោះ ចឹង ប្រតី អន់ កា អន់ខែ អ្នក អន់តត់ ជា ឡាភោ ទី សារ យថ លូ ត្រក់ ទី ថូត។

២៥ ផះ ណោះ ទី សារ ញ៉ា ឡាក់ អន់ខែ អាន កាណុង ពុត ចឹង តាំបាង អន់ ពូ បប័ ហង ណោះ អន់ខែ ចឹង មូប កល់ ទិះ តេះ សាំប្លឹះ ប្រ្លឹះ បិកកាតយ៍ លូ កាប ជា ប្រ្លឹះ បិកកាតយ៍ អ្នក អន់ខ្ល លូ អន់ដីស តាទីច។

២៦ ទីល នីណោះ អុះ មី ពិន ត្រក់ យឹត នីចម៍? ពឹង ដាវ អន់ដីស អ្នក ប៉ាតុំ គូប ណោះ បក់ អន់ដា ចាដៃ ប៉ានេ ប្រ្លឹះ បក់ អន់ដា ប៉ាង ហៀន ប៉ានីរ ប្រ្លឹះ បក់ អន់ដា រ៉ះ ឡឹង សារ ប្រ្លឹះ តាំបាង បក់ អន់ដា កាប តាង ឡឹង ពូ បក់ អន់ដា រ៉ះ ប៉ាតាង សារ ពូ កាប តាង ណោះ។ ហះកា ត្រក់ ប្រតី ដាវ ទិ អា ប្រតី នៃវ ចំ ភឿ តង ក្រំ ហៀន សារ ប្រ្លឹះ អន់ សៀ ហ៊ឹង កេង។

២៧ ជា អន់ដីស កាប តាង ឡឹង ពូ ត្រក់ កាប ដឹង ពៀរ លើ ប៉ែង ដូរ អ្នក អៀង កាប ម៉ោញ ដូរ ម៉ោញ ទង លូ ត្រក់ ទី បក់ អ្នក រ៉ះ ប៉ាតាង សារ ពូ កាប ណោះ ដេល។

២៨ ជា អ្នក ទី បក់ អ្នក រ៉ះ ប៉ាតាង សារ ពូ កាប ណោះ យី អន់ដីស ត្រក់ អ្នក គ្រឹយ ដៃ កាប តាង ឡឹង ពូ នីណោះ ពឹង ក្រំ ហៀន សារ ប្រ្លឹះ យី កាប ដឹង អន់ដីស លូ ប្រ្លឹះ ប៉ាក់ ចារ អន់ទៀត បតី កេះ។

២៩ កាប៉ាច បក់ រ៉ះ ប៉ានីរ ប្រ្លឹះ ត្រក់ អន់ ដឹង ពៀរ លើ ប៉ែង ដូរ រ៉ះ ណោះ កាំឡាំង អន់ទៀត ត្រក់ យឹត ចាជ្រុប ពិ។

៣០ ជា ទី ពៀរ កាណុង កាំឡាំង ណោះ អី ទី សារ ឡឹង ប្រ្លឹះ ប៉ុច រ៉ះ ទីល នីណោះ ត្រក់ អន់ បក់ ផះ រ៉ះ ណោះ រ៉ាំ ឡូវ ហិ។

៣១ ណោះ ហង ទិ បក់ រ៉ះ ពូយ ប៉ានីរ ប្រ្លឹះ ចឹង ទី កាប ម៉ោញ ដូរ ម៉ោញ ទង ម៉ាក់ ទិខ្ល ចឹង ទី ហៀន លូ សាំយ៉ាង សារ ប៉ាងហោក ពុត ពៀក។

៣២ បក់ រ៉ះ ពូយ ប៉ានីរ ប្រ្លឹះ ណោះ ត្រក់ រ៉ាំងហៃ ឡាភោ ទៅ យី អន់ខែ អ្នក កាប អ្នក អ្នក គ្រឹយ

* ១៤:១៦ ១៤:១៦ បក់ ក្រានី កា ឡាំ សាំយ៉ាង ណោះ ពិន ព្រៃ នីអៀ កា ត្រក់ ដេល បក់ អ្នក ឡឹង ណោះ ។ † ១៤:២១ ១៤:២១ បក់ ហៃ អេសាយ ២៤:១១-១២ ។ ‡ ១៤:២៣ ១៤:២៣ បក់ អន់ដា ក្រានី កា ពិះ សាំយ៉ាង ពិន ព្រៃ នីអៀ កា ត្រក់ ដេល បក់ អន់ដា អ្នក ឡឹង ។

៣៣ ខង ប្រ្លែះ បិកកាតយ័ អូ ប៉ាញ្ញី ពុត កា សារ អូ ទី ចាបាប់ ណោះ អុះ យី អើ ប៉ាញ្ញី ពុត កា សារ សាណុក សាវ៉ា ក អៃ ហោក រីត លូ គូប សោប ឡាក់ កា កាណុង ក្រុំ ម្នួត ប៉ាសុន អើ គ្រីប ចារ ដេល។

៣៤ ផះ ប៉ាតុំ គូប ហៀន សារ ប្រ្លែះ ត្រង់ អង់ ម្នួត អង់កាន់ អៃ គ្រីយ ខង អង់ខៃ អូ ទី ចាបាប់ កាកាប អុះ យី ត្រង់ អង់ អង់ខៃ រ៉ាប់ សៀ ឡាក់ កា ប្រាត់ រះ កាណុង ចាបាប់ ប្រ្លែះ ដេល។

៣៥ ផា អង់ខៃ បិច អូ ឡឹង សារ ញ៉ា ត្រង់ អង់ អង់ខៃ អប័ញ្ញ លូ ក្លោ អង់ខៃ ប៉ាត់ ហី ពិ ខង អង់កាន់ កាកាប កាណុង ក្រុំ ហៀន សារ ប្រ្លែះ អូ យី អុះ។

៣៦ ញ៉ា ប៉ានីរ ប្រ្លែះ បិកកាតយ័ ឡាច់ ឡឹង កាណុង កាំឡាំង អង់ដីស ប? លើ កា ដឹង អង់ដីស ហង ប ទី ប៉ានីរ ប្រ្លែះ?

៣៧ ផា ពៀ យើត ផា ឡាកោ អូ រះ ព្ងយ ប៉ានីរ ប្រ្លែះ លូ ទី ប៉ាដាត ប៉ាលីង ប្រ្លែះ ប៉ាណាំ ពុត ពៀក បក់ ណោះ ត្រង់ អូ អង់តត់ ផា សារ ឡាក់ អាញ ប្រាត់ ប៉ាហ្វើ ប៉ាត់ អង់ដីស អា សុត កា ចាបាប់ ឡឹង ប្រ្លែះ បិកកាតយ័ ទិណោះ។

៣៨ ផា ពៀ អូ ចៃ រ៉ាប់ សៀ ចាបាប់ អា ប្រ្លែះ បិកកាតយ័ កា អូ ចៃ អង់ហ្គាល់ បក់ ណោះ ដេល។

៣៩ ទីល នីណោះ អី អុះ ទី បាត់ អង់ ទី ពុត បិច រះ ព្ងយ ប៉ានីរ ប្រ្លែះ លូ ដៃ ទីប បក់ បិច កាប តាង ឡឹង ព្ង ដេល។

៤០ ហះកា សារ ទិ អា ត្រង់ ប្រ័ត រៃន ចំ ឡាក់ ចឹង ត្រង់ ទីប ទី ឡាបៀប។

១៥

សារ ប៉ាណូស តោ ចឹង រ៉ីស សីត

១ អី អុះ មី អាញ បិច រះ តាត់ កាចាំង អង់ដីស ឡឹង សារ ដាក់ ឡាក់ អាញ រះ កេះៗ យី សារ ដាក់ ឡាក់ អង់ដីស កាតាំង លូ សៀ កេះ ដេល។

២ ប្រ្លែះ ផះ តង់ អង់ដីស កេះ ញុន កា សារ ដាក់ អា ដេល ផា អង់ដីស សៀ លើយ ប៉ានីរ ប្រ្លែះ ឡាក់ អាញ រះ កា អង់ដីស។ ហះកា ផា អង់ដីស អូ សៀ ព្ងយ សារ អាញ រះ សារ អង់ដីស សៀ ណោះ អូ ទី ខា ហង។

៣ អាញ រះ កា អង់ដីស ឡឹង សារ ញ៉ា ឡាក់ សាំខាន់ ហ្គិត ឡឹង ព្ង ឡាក់ អាញ កាតាំង យី សារ យីស៊ូ គ្រិះ តោ សាំ រ៉ាប់ សារ យច ពិន ត្រង់ ព្ងយ សារ កាណុង ផាប ប៉ានីរ ប្រ្លែះ។

៤ ព្ង តប ប៉ាទ្រូ អើ ប៉ាត់ ដាវ ទី ប៉ែង ប្រ្លែះ តាត់ អង់រ៉ីស សីត អើ ណារ ត្រង់ ព្ងយ សារ កាណុង ផាប ប៉ានីរ ប្រ្លែះ។

៥ អើ កា តាំបាង ឡាកោ អង់ កា ពេត្រុះ ប៉ប កេះណោះ អង់ ម្នួត បក់ រះ ប៉ាតាង អើ ទី ១២ ដូវ ប៉ប ដេល។

៦ អង់តីត ឡឹង ណោះ ណារ អើ តាំបាង អង់ កាំឡាំង ៥០០ ដូវ ប៉ប ដេល។ កាំឡាំង អង់ខៃ ណោះ សុន អៀង យី អៃ រ៉ីស ទីល ដាវ អា ដេល ហះកា បក់ អង់ដា តោ កេះ ដេល។

៧ អង់តីត ឡឹង ណោះ ណារ អើ តាំបាង អង់ កា យ៉ាកុប ប៉ប កេះណោះ អង់ ម្នួត បក់ រះ ប៉ាតាង អើ ទី ២ ប៉ប ដេល។

៨ ប៉ាត់ អង់តីត ឡឹង ព្ង អើ តាំបាង អង់ អាញ ប៉ប ណោះ អាញ កេះ ប៉ាណូស រះ ប៉ាតាង អើ ពៀប ឡាក់ កា គន សាស្វា កើត អូ គ្រីប ខៃ

៩ ខង កាណុង កាំឡាំង ម្នួត បក់ រះ ប៉ាតាង អើ ទិណោះ យី អាញ ហង ចិ ឡឹង ព្ង អូ យី ចឹង អើ ផា បក់ រះ ប៉ាតាង អើ អុះ ខង អាញ ប្រ័ត បាប ក្រុំ ហៀន សារ ប្រ្លែះ បិកកាតយ័។

១០ ហះកា ប្រ្លែះ ដាត់ ពុត កា អាញ ប្រ័ត អង់ អាញ កេះ ប៉ាណូស រះ ប៉ាតាង យីស៊ូ។ អើ ដាត់ ពុត កា អាញ នី ណោះ អូ ត្រង់ អូ ទី ខា អុះ ខង អាញ ប្រ័ត ដាវ អៀង ឡឹង ព្ង កាណុង កាំឡាំង បក់ រះ ប៉ាតាង យីស៊ូ ហះកា អូ ត្រង់ អាញ អុះ ប្រ័ត ណោះ យី សារ ដាក់ ម៉ះ ប្រ្លែះ អៃ ពឹង អាញ ឡាក់ តាត់ អង់កេះ ដាវ ទិណោះ។

១១ ទីល នីណោះ យី អុះ អាញ លើ អង់ខៃ កាតាម កា ញីន រះ សារ ដាក់ ឡឹង យីស៊ូ អា យី សារ ឡាក់ អង់ដីស សៀ ណោះ ហង។

១២ ផា ញីន រះ ផា យីស៊ូ គ្រិះ រ៉ីស សីត ណារ ទីល នីណោះ ខ ញ៉ា បះ អង់ដីស បក់ អង់ដា កាប ផា ប៉ាណូស តោ អូ អុះ រ៉ីស សីត អុះ?

១៣ ផា ប៉ាណូស តោ អូ រ៉ីស សីត អុះ យីស៊ូ គ្រិះ កា អូ រ៉ីស សីត ដេល។

១៤ ផា យីស៊ូ អូ រ៉ីស សីត សារ ញីន រះ អា អូ ទី ខា អុះ សារ អង់ដីស សៀ កា អូ ទី ខា ដេល។

១៥ ផា នីណោះ ញីន ប្រ័ត ផាញ៉ាន កា ប្រ្លែះ បិកកាតយ័ យី ឡីត ឡាក់ ហង ខង ញីន រះ ផា ប្រ្លែះ តាត់ អង់រ៉ីស សីត យីស៊ូ កេះ ហះកា ផា បក់ តោ អូ រ៉ីស សីត អុះ ប្រ្លែះ កា អូ តាត់ អង់រ៉ីស សីត យីស៊ូ ដេល

១៦ ខង ផា ប៉ាណូស តោ អូ អុះ រ៉ីស សីត អុះ យីស៊ូ គ្រិះ កា អូ រ៉ីស សីត ដេល។

១៧ ផា យីស៊ី អូ រ៉ុស ស៊ីត សារ អន់ដីស សៀ ណោះ អូ ទី ខា ញ៉ា អុះ យី អន់ដីស អែ កា ទី សារ យថ និះទៅ ដេល។

១៨ កាប៉ាច់ មូត បក់ តោ ផះ អន់ខែ សៀ យីស៊ី កា ហ៊្យុង តាដោះ ហង។

១៩ ផា ពិន ម៉ឹង យីស៊ី គ្រិះ ក្រាន់ កា បិច កា ទី ខា ផះ អែ រ៉ុស រប់ ដាវ អា ដោច ណោះ ពិន ប៉ាណាប ក្លា ឡឹង ប៉ាណូ ស ទិខូ ហង។

២០ បោះកា កិញរៀ អា យីស៊ី គ្រិះ រ៉ុស ស៊ីត តាទីច កេះ យី អែ ហង ឡាក់ រ៉ុស ស៊ីត អន់ខ្យល ឡឹង ពូ កាណុង កាំ ឡាំង បក់ តោ ណោះ។

២១ សារ តោ កើត ពិះ ញន កា ប៉ាណូស ម៉ោញ ដូវ ពិន កា ចឹង រ៉ុស ស៊ីត ញន កា ប៉ាណូស ម៉ោញ ដូវ ដេល។

២២ ប៉ាណូស ទិខូ តោ ញន កា រក់ អាដា នីចម ពូ កា ចឹង រ៉ុស ស៊ីត ញន កា យីស៊ី គ្រិះ នីណោះ ដេល។

២៣ បោះកា យីស៊ី រ៉ុស ស៊ីត អន់ខ្យល ឡឹង ពូ អន់គីត ឡឹង ណោះ មូត ប៉ាសុន អែ ចឹង រ៉ុស ស៊ីត ប៉ាក់ ដាវ អែ ពិះ ឡើ។

២៤ រ៉ាំងរ៉ាំង ណោះ យី ដាវ អន់គីត កាខាក់ ហង ឡាក់ ដាវ អែ ចឹង មប សារ រ៉ាំងហៃ រ៉ាំងខ្យា កា ប្រ្រៈ បិកកាតយី ឡាក់ ពី អែ យី ឡែង ឡឹង អែ ថាឡាយ សារ អំរ៉ាញ អីញ ម៉ះ ប្រ្រៈ បិក ទិណោះ កេះ។

២៥ អែ ត្រក់ រ៉ាំងហៃ រ៉ាំងខ្យា លើយ ទិល អែ ប្រ្រៈ អន់ មូត តាមីរ ទិណោះ អន់ អែ កាន់តេ ដុង អែ។

២៦ តាមីរ ឡាក់ ចឹង ត្រក់ ថាឡាយ អន់គីត ឡឹង ពូ ណោះ យី សារ តោ។

២៧ កាណុង ផាប ប៉ានិះ ប្រ្រៈ ទី ប្រាក់ រះ ផា «ប្រ្រៈ បិកកាតយី ប្រ្រៈ អន់ កាណាត ញ៉ា ទិណោះ អែ កាន់តេ ដុង អែ កេះ»។ ហោះកា ផះ ប្រ្រៈ កាប ផា អែ ប្រ្រៈ អន់ កាណាត ញ៉ា អែ កាន់តេ ដុង យីស៊ី ណោះ អូ ត្រក់ អែ យ៉ា ប ទិប អែ ទៅ អុះ អែ អូ អែ កាន់តេ សារ អំរ៉ាញ អីញ យីស៊ី អុះ។

២៨ ប៉ាក់ ដាវ ប្រ្រៈ បិកកាតយី ប្រ្រៈ អន់ កាណាត ញ៉ា ទិណោះ អែ កាន់តេ សារ អំរ៉ាញ អីញ គន អែ កេះ ៗ ណោះ គន អែ ទៅ ចឹង ម៉ូត កាន់តេ សារ អំរ៉ាញ អីញ ពី អែ ឡាក់ ប្រ្រៈ អន់ កាណាត ញ៉ា ទិណោះ អន់ អែ កាន់ តេ សារ អំរ៉ាញ អីញ ម៉ះ អែ ដេល កៀ អន់ ប្រ្រៈ បិកកាតយី រ៉ាំងហៃ រ៉ាំងខ្យា អំបាំង គ្រីប កាណាត ទិណោះ។

២៩ ម៉ោញ ណាវ ផា ប៉ាណូស តោ អូ អូ រ៉ុស ស៊ីត ទិល នីណោះ ខ ញ៉ា បះ ពូ ប្រ្រៈ ប៉ុន ប៉ាងហុ សាវ៉ាប កា មូត បក់ តោ រ៉ាំងចំ កេះ? អន់ខែ ហុ ណោះ ទី ខា ញ៉ា?

៣០ កាប៉ាច់ ញីន ខំ សាឡាក់ ឡាកោ ត្រាតិ សារ ខូច ខាច រប់ ដាវ ណោះ ចឹង ទី ខា ញ៉ា ផា ប៉ាណូស តោ អូ អូ រ៉ុស ស៊ីត?

៣១ អី អុះ មី អាយ្យ រះ កា អន់ដីស តាទីច យី អាយ្យ បំបំ សារ ត្រក់ តោ រប់ ដាវ។ សារ អា ត្រក់ តាទីច ឡាក់ កា អាយ្យ អ្នាត់ អេង កា អន់ដីស តាទីច ដេល ញន កា យីស៊ី គ្រិះ ឡាក់ ពី តាំងឡា ពិន។

៣២ អាយ្យ ខំ ប៉ាតែក លូ ប៉ាណូស តាកេះ ឡាក់ កា កាណាត ព្រី កាណុង មៀង អេរេសូ ទិល នីណោះ ចឹង ទី ខា ញ៉ា សាវ៉ាប កា អាយ្យ ផា យីត គុន ប៉ាណូស? ផា ប៉ាណូស តោ អូ រ៉ុស ស៊ីត តាទីច «ពិ ពិន ប៉ាណាំ គូប អែត សា ពិ ខង យ៉ាង តោ ឡើ ពិន ចឹង តោ ហង»។

៣៣ ផៃ អន់ ពូ តាំពូង កា អន់ដីស ខង «គូប ចាង អូ ដាត់ ខុ ប្រ្រៈ អន់ ពុត ដាត់ កើត អូ ដាត់»។

៣៤ ទិល នីណោះ ហត់ សាទីរ ឡាកោ ពិ ផៃ ប្រ្រៈ សារ យថ ហង ខង ទី បក់ អន់ដា កាណុង កាំឡាំង អន់ដីស អូ អន់ហ្គាល់ ប្រ្រៈ បិកកាតយី អុះ អាយ្យ កាប នែវ អា ម៉ាត់ អន់ដីស តាយូស។

៣៥ យី អែ ចឹង ទី ពូ បិច ប៉ាតែក ផា «ប៉ាណូស បក់ តោ កេះ នីចម ពូ ចឹង រ៉ុស ស៊ីត! បក់ តោ ណោះ ចឹង ទី ឡាកោ ប៉ាងឡៃ នីចម?»

៣៦ អី ប៉ាណូស កាតូល ងល់! កាប ប៉ាន់ដីប ផា អន់ដីស តប់ តិល ផា តិល ណោះ អែ និះទៅ អូ អោម អែ អូ អូ ហិន អុះ។

៣៧ តិល បក់ អន់ដីស តប់ ណោះ អូ ទី ត្រង់ ទ្រៀយ ឡាក់ កា តើម អែ ហិន ណោះ អុះ អែ ក្រាន់ កា តិល ឡាក់ កា តិល ពៀ លើ តិល ប្រ្រៈ អន់ទៀតៗ។

៣៨ ហោះកា ប្រ្រៈ បិកកាតយី អន់ តិល ណោះ ទី តើម តាម ពុត អែ ទៅ យី អែ ប្រ្រៈ អន់ តិល ម៉ោញ នែវ ៗ ហិន ទី តើម តាងៗ ឡឹង គូប តាម នែវ តិល អែ ទៅ។

៣៩ ទី កាណាត ពីង អង់កក់ កេះ អា កា ទី ឡាកោ តាងៗ ឡឹង គូប ដេល ឡាកោ ប៉ាណូស តាង ឡាកោ អ្សាំ តាង ឡាកោ សែម តាង ឡាកោ កា តាង។

* ១៥:២៧ ១៥:២៧ សារ អា ឡាក់ ឡឹង ផាប អញសៃ ប៉ាន ប្រ្រៈ (ទំនុក/តម្កើង) ៨:៦។ † ១៥:៣២ ១៥:៣២ សារ អា ឡាក់ ឡឹង អេសាយ ២២:១៣។

៤០ កាណាគី អ្នែ ពឹង ប្លែង លូ កាណាគី អ្នែ ពឹង អង់កក់ តេះ អា កា តាង ឡឹង គូប ដេល កាណាគី ពឹង ប្លែង ដាក់ ឡាយ៉ាមី តាង ឡឹង កាណាគី ពឹង តេះ។

៤១ ម៉ោញ ណារុំ តាតារ ដាវ តាង តាតារ ខែ តាង តាតារ សំឡុង តាង យ្រះ សំឡុង ទិណោះ កា ទី តាតារ តាង ៗ ឡឹង គូប ដេល។

៤២ កា ប៉ាច់ ប៉ាណូស បក់ តោ ឡាក់ ចឹង រឺស សីត ណោះ កា និះទៅ ដេល ឡាកោ ឡាក់ ពូ តប់ កាណុង តេះ ណោះ យី អោម លួច់ ទី ហះកា ឡាកោ ប៉ាងឡៃ បក់ រឺស សីត ណោះ អូ អូ អោម ហួច់ អុះ។

៤៣ ឡាកោ ឡាក់ ពូ តប់ កាណុង តេះ យី ឡាកោ ប៉ាងឡៃ ឡាក់ អូ គីត អូ ខា ហះកា ឡាកោ ប៉ាងឡៃ ឡាក់ រឺស សីត យី ឡាកោ ឡាក់ ដាក់ ឡាយ៉ាមី ឡាកោ ពូ តប់ កាណុង តេះ យី ឡាកោ ឡាក់ អូ ទី សាដុំ ហះកា ឡាកោ ឡាក់ រឺស សីត ណោះ យី ឡាកោ ឡាក់ ទី អំរ៉ាញ អីញ។

៤៤ ឡាកោ ឡាក់ ពូ តប់ កាណុង តេះ ណោះ យី ឡាកោ ប៉ាងឡៃ ប៉ាណូស ដោច ដាច ឡាកោ ឡាក់ រឺស សីត យី ឡាកោ គុន ប៉ាដាត ប៉ាលឹង ប្រះ។ ផា ទី ឡាកោ ប៉ាណូស ដោច ដាច កា ទី ឡាកោ គុន ប៉ាដាត ប៉ាលឹង ប្រះ ដេល

៤៥ ឡាក់ ទី ប្រាត់ រះ កាណុង ផាប ប៉ានីរ ប្រះ ផា «រតី អាដា ឡាក់ ប៉ាណូស កើត អន់ទ្រូល ឡឹង ពូ ប្រះ អន់ អើ ទី អាញ រឺស» ហះកា រតី អាដា ឡាក់ កើត អន់តីត អា យី យីស៊ូ គ្រិះ ឡាក់ អ្នែ គុន ប៉ាដាត ប៉ាលឹង ប្រះ អើ អន់ អាញ រឺស កា ពូ។

៤៦ អូ គ្រង់ ឡាកោ ប៉ាងឡៃ គុន ប៉ាដាត ប៉ាលឹង ប្រះ អុះ កើត អន់ទ្រូល យី ឡាកោ ប៉ាងឡៃ ប៉ាណូស ដោច ដាច កើត អន់ទ្រូល កេះណោះ ឡាកោ ប៉ាងឡៃ គុន ប៉ាដាត ប៉ាលឹង ប្រះ កើត អន់តីត។

៤៧ ប៉ាណូស បក់ កើត អន់ទ្រូល អើ កើត ឡឹង តេះ ហះកា ប៉ាណូស បក់ កើត អន់តីត អើ ជីរ ឡឹង ប្លែង។

៤៨ ប៉ាណូស បក់ កើត ឡឹង តេះ ទី ឡាកោ ប៉ាងឡៃ នីចម មូត បក់ អ្នែ ពឹង អង់កក់ តេះ អា កា ទី ឡាកោ ប៉ាងឡៃ នី ណោះ ដេល ហះកា បក់ ជីរ ឡឹង ប្លែង ណោះ អើ ទី ឡាកោ ប៉ាងឡៃ នីចម មូត បក់ អ្នែ ពឹង ប្លែង កា ទី ឡាកោ ប៉ាង ឡៃ នីណោះ ដេល។

៤៩ ពិន ទី គ្រង់ ទ្រៀយ ប៉ាណូស ឡាក់ កើត ឡឹង តេះ អា នីចម ពិន កា ចឹង ទី គ្រង់ ទ្រៀយ ឡាក់ កា ប៉ាណូស ឡាក់ អ្នែ ពឹង ប្លែង តោ នីណោះ ដេល។ §

៥០ អី អុះ មី អាញ បិច រះ កា អន់ដីស អន់ អូ អន់តត់ ឡាកោ ប៉ាងឡៃ ប៉ាណូស ដោច ដាច អូ អូ ចឹង ហារ អ្នែ ពឹង ប្លែង ចារ ប្រះ បិកកាតយ រ៉ាងហៃ រ៉ាងខ្យា ណោះ អុះ ឡាកោ ឡាក់ អូ ពក អូ ហួច់ កា អូ អូ អ្នែ លើយ អុះ។ *

៥១ អាញ ប៉រ រះ កា អន់ដីស ឡឹង សារ ម៉ោញ ឡាក់ អោន សាគីម យី ពិន ទីខូ ទី បក់ អន់ដា ចឹង អូ តោ អុះ ហះ កា ពិន ទីខូ ចឹង តូរី គ្រង់ ទ្រៀយ។

៥២ ម៉ោញ ទង កាបូលេ៖ ម៉ាត់ ឡូត ផះ កាតាំង ប៉ានីរ សាណែង ពូ ខ្លោម ប៉ាត់ ដាវ អន់តីត ទៀ ប៉ាណូស បក់ តោ ចឹង រឺស សីត ទីប ទី ឡាកោ ប៉ាងឡៃ ឡាក់ អូ អូ អោម អូ អូ ហួច់ កា ប៉ាច់ ពិន ឡាក់ អ្នែ រឺស ចឹង តូរី គ្រង់ ទ្រៀយ ដេល

៥៣ ខង ឡាកោ ឡាក់ អូ អោម អូ ហួច់ អា ចឹង កេះ ឡាកោ ឡាក់ អូ អូ អោម អូ អូ ហួច់ ឡូត ឡាកោ ឡាក់ អូ តោ ចឹង កេះ ឡាកោ ឡាក់ អូ អូ តោ ដេល។

៥៤ ប៉ាត់ ឡាកោ ឡាក់ អូ តោ អូ អោម អា កេះ ឡាកោ ឡាក់ អូ អូ តោ អូ អូ អោម ណោះ ចឹង ទី តាត់ អង់កេះ ពូយ ប៉ានីរ ឡាក់ ទី ប្រាត់ រះ កាណុង ផាប ប៉ានីរ ប្រះ ផា៖

«សារ ចាយ អា ទី តាត់ អង់ហ្ស៊ង អ្នាត សារ តោ កេះ»†។

៥៥ «អី សារ តោ សារណោច អីស ហ្ស៊ង កេះ

អី សារ តោ សារ អំរ៉ាញ អីញ អីស អូ ទី កេះ»‡។

៥៦ សារណោច សារ តោ ណោះ ឡាច់ ឡឹង សារ យច អំរ៉ាញ អីញ សារ យច ណោះ ឡាច់ ឡឹង ចាបាប់។

៥៧ ហះកា ពិ ពិន ប៉ានេ ប្រះ បិកកាតយ ខង អើ អន់ ពិន ចាយ ញុន កា យីស៊ូ គ្រិះ ឡាក់ ពិ តាំងឡូ ពិន។

‡ ១៥:៤៥ ១៥:៤៥ បំរ ហៃកាណេត អង់កក់ តេះ (លោកុប្បត្តិ) ២:៧។ § ១៥:៤៩ ១៥:៤៩ ពិន កា ចឹង ទី គ្រង់ ទ្រៀយ ឡាក់ កា ប៉ាណូស ឡាក់ អ្នែ ពឹង ប្លែង តោ នីណោះ ដេល ពូ ប្រាត់ លូតី ម៉ោញ ចំលួន ផា៖ ហត់ ពិន អ្យក់ គ្រង់ ទ្រៀយ ឡាក់ កា ប៉ាណូស អ្នែ ពឹង ប្លែង នីណោះ ដេល។ * ១៥:៥០ ១៥:៥០ ឡាកោ ឡាក់ អូ ពក អូ ហួច់ កា អូ អូ អ្នែ លើយ អុះ ពិន ព្រៃ នីរៀក កា គ្រង់ ដេល៖ ឡាកោ ឡាក់ អូ ពក អូ ហួច់ អូ អូ ចឹង ទី ប៉ាដាត ប៉ាលឹង ឡាក់ អូ អូ ពក អូ ហួច់ ទី អុះ។ † ១៥:៥៤ ១៥:៥៤ សារ អា ឡាច់ ឡឹង អេសាយ ២៥:៨។ ‡ ១៥:៥៥ ១៥:៥៥ សារ អា ឡាច់ ឡឹង ហូសេ ១៣:១៤។

៥៨ ទីលនីណោះ អី អុះ ម៉ី ឡាក់ អាញ ប៊ិច ថៃ ហត់ សៀ អន់ កាខាក់ លើយ ពិ លូ ខំ ប្រឹក្ច ងារ កា យីស៊ី ឡាក់ ពី តាំងឡា ពិន លើយ ខង អន់ដីស អ៊ូ អន់តត់ ជា ងារ ឡាក់ អន់ដីស ប្រឹក្ច អន់ កា អី ណោះ អ៊ូ ត្រក់ អ៊ូ ទី ខា អុះ។

១៦

សារ ឡឹង លៀន សាំរ៉ាប់ ម្នត សៀ

១ កាប៉ាច់ សារ ឡឹង លៀន សាំរ៉ាប់ ប៉ាហ្សឺ អន់ កា ម្នត សៀ អ៊ូ ប៉ាក់ មៀង យេរុសាឡឹម ណោះ អន់ដីស ត្រក់ ប្រឹក្ច ឡាក់ កា អាញ អន់តត់ រះ កា ម្នត ក្រី ហៀន សារ ប្រឹក្ច ប៉ាក់ ចារ អន់ទៀតៗ ពីង ខេត កាឡាទី ពែ ដេល។

២ រ៉ាប់ ដាវ អាទិត អន់ដីស ត្រក់ អ្យក់ លៀន ចឹង អន់ ណោះ រ៉ាន់ដាប់ ចារ តាង ប៉ាក់ ហី ឡុត តាម ពូ ទី។ ដៃ កូម កា អាញ ពីរ ទីល ចឹង ឡឹង លៀន ណោះ។

៣ ប៉ាក់ អាញ ពីរ ទីល កេះ អាញ ចឹង ប្រើ ប៉ាណូស បក់ អន់ដីស រើស ណោះ អន់ ឡា ជិន លៀន ទីប អាញ ចឹង ច្រាត់ សត់ត្រា អន់ កា អន់ខែ កៀ អន់ ម្នត ពីង មៀង យេរុសាឡឹម ហាប់ អន់ខែ។

៤ ជា អាញ ត្រក់ ឡា ដេល ណោះ អន់ខែ ចឹង ឡា អន់ខ្ព លូ អាញ។

សារ រតី ប៉ូល ចឹង ចាចាក ប៉ាក់ មៀង កូរិនថូ:

៥ ប៉ាក់ អាញ ចាក តាត់ ខេត ម៉ាសេដូន ណោះ អាញ ចឹង ម៉ុត ចាចាក ប៉ាក់ អន់ដីស ខង អាញ ត្រក់ ចាក តាត់ ខេត ម៉ាសេដូន។

៦ យី អី អាញ ចឹង អ៊ូ អន់ខ្ព លូ អន់ដីស ទុញ បើត លើ កា អ៊ូ លើយ ទីល រ៉ាប់ ចំ មុន ត្រិន អ៊ូ អី កៀ អន់ អន់ដីស តង់ អាញ ប៉ាក់ អាញ ចាក ឡា ប៉ាក់ ម៉ាត់ ណាវ។

៧ អាញ អ៊ូ ប៊ិច ឡា ស្រីស កិញអៀ ក្រាន់ កា ម៉ុត ចាចាក បាបើត ណោះ អុះ អាញ ម៉ឹង ជា អាញ ចឹង អ៊ូ លូ អន់ ដីស អន់ ទុញ បើត ជា ប្រឹក្ច អន់។

៨ ហះកា អាញ ត្រក់ អ៊ូ ពីង មៀង អេភេសូ អា លើយ ទីល ពូ ប្រឹក្ច ប៊ិន ដាវ ទី ៥០

៩ ខង ប្រឹក្ច អន់ ទ្រង កា អាញ រះ សារ ដាក់ អន់ ពូ សៀ អៀង ដូវ ពីង ចារ អា យី ទី ប៉ាណូស អៀង ដូវ ប៉ា សាំង កាតាម។

១០ ប៉ាក់ ធីម៉ូថេ ពីរ ទីល ប៉ាក់ អន់ដីស ទៀ អន់ដីស ត្រក់ ហាប់ អី ដាក់ៗ ដៃ អន់ អី អ្យក់ កា អន់ដីស ខង អី ប្រឹក្ច ងារ កា ប្រឹក្ច បិកកាតយ ឡាក់ កា អាញ ដេល។

១១ ទីលនីណោះ ដៃ អន់ ញី បីដាយ អី។ ប៉ាក់ អី ចឹង សីត ប៉ាក់ អាញ អន់ អន់ដីស តង់ អន់ សាណា កា អី ណើ ម៉ាត់ អី ចាក ដាក់ ប៉ាឡឹង ឡា អន់ ទីល ប៉ាក់ ចារ អាញ ខង ញី អ៊ូ ក្យាក់ អី ប៉ាក់ ចារ អា។

១២ កាប៉ាច់ អាប៊ូឡូ ឡាក់ អុះ ម៉ី ពិន អាញ រះ កា អី លើយៗ ដេល ប្រើ អី ឡា ច្រាត់ អន់ដីស អន់ខ្ព លូ អុះ ម៉ី អន់ ទៀតៗ ឡាក់ ចឹង ឡា ហះកា អី អ៊ូ ប៊ិច ឡា កិញអៀ អុះ យី អី ក្យាក់ ដាវ ចំ ឡាក់ ដាក់ សាំរ៉ាប់ កា អី ណោះ អី ចឹង ឡា ប៉ាក់ ចារ អន់ដីស ណោះ។

សារ អន់តត់ ប៉ាតោ អន់ទៀតៗ

១៣ អ្យក់ អ៊ូ ក្យាក់ ញាម លូ សៀ លើយ ទីប ទី ពុត ខិន លូ អន់ ទី សាង ពិ។

១៤ អន់ដីស ប្រឹក្ច សារ ញា កាតាម ត្រក់ ប្រឹក្ច ញន កា ពុត ប៊ិច ថៃ។

១៥ អី អុះ ម៉ី អាញ ប័រ អន់តត់ រះ កា អន់ដីស ឡឹង សារ ម៉ោញ ណាវ។ អន់ដីស កា អ៊ូ អន់តត់ កេះ ដេល ជា ពីង ខេត អាខេ * ណោះ យី ហី ក្រាន រតី សាទេផាណា: អន់ខែ សៀ យីស៊ី អន់ទ្រូល ឡឹង ពូ លូ អន់ខែ ប្រឹក្ច ងារ កា ម្នត ប៉ាសុន ប្រឹក្ច ទី ពុត។

១៦ ទីលនីណោះ អន់ដីស ត្រក់ អ្យល កូត ប្រឹក្ច ពូយ ប៉ាណូស ដាក់ នែវ អា ទីប ម្នត បក់ ប្រឹក្ច ងារ ប្រឹក្ច ដេល។

១៧ អាញ ហោក ខាក់ កា រតី សាទេផាណា: ផូទូណាតុះ លូ អាក់ខែកុះ ខង អន់ខែ ឡា ច្រាត់ អាញ កេះ។ អាញ កាចាំង កា អន់ដីស ទីខ្ព ខាក់ ហះកា អាញ ហោក រតី ណាវ ញន កា ប័រ អន់ខែ ប៉ែង ដូវ។

១៨ អន់ខែ ប្រឹក្ច អន់ អាញ ហើយ ពុត ពៀក ឡាក់ កា អន់ខែ ប្រឹក្ច អន់ កា អន់ដីស ហើយ ពុត ពៀក ដេល ទីលនីណោះ ហត់ កាប៉ា ប៉ាណូស នែវ អា ពិ។

សារ អំប័ញ គូប សោប

* ១៦:១៥ ១៦:១៥ មៀង កូរិនថូ: អ៊ូ ពីង ខេត អាខេ ណោះ ហង។

១៩ ក្រុំ ហៀន សារ ប្រៀន គ្រឹប ចារ ពីង ខេត អាស៊ី អំប័ញ អន់ដីស ដាក់ ឡាកោ បាំងឡៃ ដេល ប? អាតីឡា លូ ព្រីស៊ីល លូ ក្រុំ ហៀន សារ ប្រៀន ឡាក់ ប៉ាតុំ គូប ពីង ហី អន់ខៃ កា អំប័ញ អន់ដីស ដាក់ ឡាកោ បាំងឡៃ ដេល ប? យី អន់ខៃ បិច កា អន់ដីស ទិ ពុត ញន កា យីស៊ី ឡាក់ ពី តាំងឡា ពិន។

២០ អុះ ម៉ី បក់ អ្នែ ហះ ចារ អា ទិឌូ កា អំប័ញ អន់ដីស ដាក់ ឡាកោ បាំងឡៃ ដេល ប? ប៉ាក់ ប៉ាតុំ គូប សោប ត្រក់ តាំបាង ពុត បិច ថៃ។

២១ ហៃ សារ អំប័ញ អា អាញ ច្រាក់ លូ តី អាញ ទៅ អន់ដីស ដាក់ ឡាកោ បាំងឡៃ ដេល ប?

២២ ញើ អូ បិច កា យីស៊ី ឡាក់ ពី តាំងឡា ពិន អន់ ប្រៀន ប៉ាស្យាប ប៉ាណូស ណោះ ពី។ អី ពី តាំងឡា ញើន ប៉រ អីស ជីរ ពីរ ឡុត!

២៣ អន់ យីស៊ី គ្រិះ ឡាក់ ពី តាំងឡា ពិន វាំងហៃ វាំងឌូ អន់ដីស។

២៤ អាញ អ្នែ បិច ថៃ កា អន់ដីស ទិឌូ ញន កា ពិន ប៉ាសុន យីស៊ី គ្រិះ។

សត្រា ទី ២ រតី ប៉ូល ប៉ាហ្វើ កា មូត មឿង កូរិនថូ:

សារ អន់តត់ រ៉ះ

បំរហៃ ពីង សត្រា ទី ១ ប៉ាហ្វើ កា មូត មឿង កូរិនថូ:។

សារ សាំខាន់ៗ

រតី ប៉ូល រ៉ះ ឡឹង សារ ឡាំបាក អន់ទៀតៗ ឡាក់ កើត ពី: ពីង អើ ផ: អើ អៃ ពីង ចារ ឡាក់ អៃ ជុំ មឿង អេកេសូ។
(១:១-១១)

កេះណោះ អើ រ៉ះ អន់ ពូ ហ្លួង ឡឹង ខ ញ៉ា បះ អើ អូ ទី ចាក សីត ប៉ាក់ មឿង កូរិនថូ: ណារ៉ូ។ (១:១២-២:១៧)

រតី ប៉ូល រ៉ះ ប៉ាឡាក់ ឡឹង ង៉ារ មូត បក់ រ៉ះ ប៉ាតាង យីស៊ូ លូ រ៉ះ ឡឹង សារ ឡាំបាក អន់ទៀតៗ ឡាក់ កើត ពី: ពីង មូត បក់ រ៉ះ ប៉ាតាង យីស៊ូ ដេល។ (៣:១-៧:១៦)

រតី ប៉ូល អន់តត់ ប៉ាតោ កា មូត សៀ យីស៊ូ អន់ ទី ពុត ដាក់ អត់ សាំវាញី កាណុង ង៉ារ ចាក ប៉ាក់ លៀន ពូ អន់ ភៀ ប៉ាហ្វើ ឡាំ តង់ មូត សៀ យីស៊ូ អៃ ពីង ខេត យូដា បក់ ថុក ញ៉ាក អូ ទី កាណាក់ ញ៉ា ឡាក់ អន់ខៃ តងកាន។
(៨:១-៩:១៥)

ប៉ាក់ ចឹង ឡុត រតី ប៉ូល ខំ ប៉ាតែក ហះ ម៉ាត់ មូត បក់ ច្រោម អើ យី អើ រ៉ះ អន់ ឡាក់ៗ កាខាក់ អន់ ពូ អូ ឡឹង ង៉ារ អើ ឡាក់ រ៉ះ សារ ប៉ាតាង យីស៊ូ។ (១០:១-១៣:១៣)

១ អាញ សិច ប៉ូល ឡាក់ ប្រ្រៈ រើស ប្រើ រ៉ះ ប៉ាតាង យីស៊ូ គ្រិះ លូ ធីម្រៃ ឡាក់ អុះ មី ពិន ញីន ប៉ាហ្វើ សត្រា អា អន់ កា ក្រំ ហៀន សារ ប្រ្រៈ បិកកាតយ័ ឡាក់ អៃ ពីង មឿង កូរិនថូ: លូ មូត ប៉ាសុន ប្រ្រៈ ទិដ្ឋ ឡាក់ អៃ ពីង ខេត អាខៃ ណោះ ដេល។

២ អន់ ប្រ្រៈ បិកកាតយ័ ឡាក់ ពី ពិន លូ យីស៊ូ គ្រិះ ឡាក់ តាំងឡា ពិន ដាក់ ពុត កា អន់ដីស លូ អន់ សារ សាណុក សាវ៉ាក កា អន់ដីស។

សារ ប្រ្រៈ ប៉ាឡោម ពុត

៣ ពិ ពិន ប៉ានេ ប្រ្រៈ បិកកាតយ័ ឡាក់ ពី យីស៊ូ គ្រិះ ឡាក់ តាំងឡា ពិន។ ប្រ្រៈ ពី ទី ពុត តាប៉ាប តាប៉ុន លូ អូ ប៉ា ឡោម សារ អុក ពុត ពៀក គ្រីប នែរ។

៤ ប្រ្រៈ ប៉ាឡោម ពុត ញីន រ៉ប ទី សារ ឡាំបាក គ្រីប នែរ ម៉ាត់ ញីន អូ ប៉ាឡោម ពុត ពូ រ៉ប ពូ ទី សារ ឡាំបាក ដេល ឡាក់ កា ប្រ្រៈ ប៉ាឡោម ពុត ញីន ដេល។

៥ ញីន ទី សារ ឡាំបាក អន់ខូ លូ យីស៊ូ គ្រិះ អៀង ប៉ុប ចំ ញីន កា ចឹង ទី ប្រ្រៈ ប៉ាឡោម ពុត ញីន អៀង ប៉ុប ណោះ ដេល។

៦ ទីល នីណោះ ដា ញីន ទី សារ ឡាំបាក យី សាំវ៉ប អន់ អន់ដីស ទី សារ ប៉ាឡោម ពុត លូ សារ ប្រ្រៈ តង់។ ដា ប្រ្រៈ ប៉ាឡោម ពុត ញីន យី ភៀ អន់ អន់ដីស ទី សារ ប៉ាឡោម ពុត ដេល ម៉ាត់ អន់ដីស ដាម អត់ ពីង សារ ឡាំបាក អន់ទៀតៗ ឡាក់ កា ញីន ដេល។

៧ ទីល នីណោះ ផ: ញីន យីត ឡឹង អន់ដីស ញីន កា ម៉ឹង កាខាក់ ខង ញីន អូ អន់តត់ ផា អន់ដីស ទី សារ ឡាំបាក អន់ខូ លូ ញីន នីចម អន់ដីស កា ចឹង ទី ប្រ្រៈ ប៉ាឡោម ពុត អន់ខូ លូ ញីន នីណោះ ដេល។

៨ អី អុះ មី ញីន បិច អន់ អន់ដីស អូ ដេល ឡឹង សារ ឡាំបាក ឡាក់ កើត ពីង ញីន អៃ ពីង ខេត អាស៊ី អា។ ញីន ទី សារ ឡាំបាក កាខាក់ ឡាក់ ញីន អូ ដាម អត់ និះ ញីន អូ ម៉ឹង កា ចឹង អៃ រីស ហង។

៩ ញីន យីត កាណុង ពុត ផា ចាបះ កា ញីន ចឹង តោ ហង។ សារ អា កើត ពី: ភៀ ដៃ អន់ ញីន ម៉ឹង ឡាកោ ទៅ យី ត្រត់ ម៉ឹង ប្រ្រៈ បិកកាតយ័ ឡាក់ អូ តាត់ អងរីស សីត ប៉ាណូស តោ។

១០ ប្រ្រៈ តង់ ញីន អន់ រ៉ាវ៉ច ឡឹង សារ តោ ឡាក់ កេង ខាក់ ណោះ កេះ ប្រ្រៈ កា ចឹង តង់ ញីន តែង ម៉ាត់ ទៀ ណារ៉ូ ដេល។ ញីន ម៉ឹង ផា អើ ចឹង តង់ ញីន ណារ៉ូ ដេល។

១១ កាប៉ាច អន់ដីស កា ត្រត់ តង់ ម៉ន់ ឡោម ប្រ្រៈ បិកកាតយ័ អន់ កា ញីន ដេល ប្រ្រៈ នីណោះ ចឹង ទី ប៉ាណូស អៀង ប៉ានេ ប្រ្រៈ បិកកាតយ័ ខង អើ ចឹង ប្រ្រៈ ដាក់ កា ញីន ពូយ សារ ពូ ម៉ន់ ណោះ ហង។

សារ រតី ប៉ូល អូ ជៀ ឡាំ ប៉ាក់ មឿង កូរិនថូ:

១២ ញីន ខីន អ្នក អេង ខង កាណាង ពុត ញីន អ្នក អន់តត់ ជា ងារ ឡាក់ ញីន ប្រឹក្តី ពីង អង់កក់ តេះ អា យី ត្រក់ តាទីច ហង់ ព្វយ ពុត ប្រ្លឹះ អូ ប៉ាញ៉ា ប្លាចី អុះ កាខាក់ អើ ឡាបៀប ញីន ប្រឹក្តី កា អន់ដីស ញីន អូ ប្រឹក្តី ព្វយ សារ ហ្សង់ សាឡាច់ គុន ប៉ាណូស អុះ យី ញីន ប្រឹក្តី ព្វយ ពុត ដាក់ ម៉ះ ប្រ្លឹះ។

១៣ ញីន អូ ប្រាត់ រ៉ះ សារ ញ៉ា រ៉ះ កា អន់ដីស ហ្សាស ឡីង សារ អន់ដីស អូ អាន អូ ហ្លង់ អុះ។

១៤ យី កិញ្សៀ អា អន់ដីស ហ្លង់ បើ ខាក់ កាតាម អាញ ម៉ីង ជា តែង ម៉ាត់ ទៀ អន់ដីស ចឹង ហ្លង់ ត្រីប សារ ញីន ប្រាត់ ម៉ាត់ អន់ដីស ចឹង តីស ម៉ុះ ញាន កា ញីន ឡាក់ កា ញីន តីស ម៉ុះ ញាន កា អន់ដីស ដេល ប៉ាត់ ងារ យីស៊ូ ឡាក់ ពី តាំងឡា ពិន ជីរ ទៀ។

១៥-១៦ ញាន កា អាញ ម៉ីង ជា អន់ដីស បិច កា អាញ តាទីច នីអៀ បះ អន់ទ្រួល ពៃ អាញ យីត ចឹង ឡាក់ ប៉ាត់ ចារ អន់ ដីស អន់ទ្រួល ហិ កេះ ណោះ អាញ យីត ចឹង ឡាក់ ឡីង អន់ដីស ឡាក់ ប៉ាត់ ខេត ម៉ាសេដូន ខ្មែង ឡីង ណោះ អាញ យីត ចឹង សីត ប៉ាត់ អន់ដីស ណារ៉ូ ម៉ាត់ អន់ដីស ចឹង ទី ខា ញៀ ទង។ កេះ ណោះ អន់ដីស ចឹង តង់ អន់ សាណា កា អាញ ឡាក់ ប៉ាត់ ខេត យូដា ណារ៉ូ។

១៧ អាញ យីត នីអៀ ញ៉ា អាញ ប្រឹក្តី ញាន កា ពុត អូ ហ្លង់ ប? លើ កា ធិនកាន ឡាក់ អាញ យីត ចឹង ប្រឹក្តី ណោះ ញ៉ា ឡាក់ ឡីង ពុត គុន ប៉ាណូស ប បះ អាញ កាប ម៉ោញ ទង «អីះ» ម៉ោញ ទង «អូ អុះ» នីអៀ?

១៨ អន់ ប្រ្លឹះ បិកកាតយី ប្រឹក្តី ជាញ៉ាន កា ញីន ញីន អូ កាប លូ អន់ដីស ម៉ោញ ទង «អីះ» ម៉ោញ ទង «អូ អុះ»។

១៩ ឡាក់ កា អាញ លូ ស៊ីឡុះ លូ ធីម៉ុច ញីន រ៉ះ កា អន់ដីស ពៃ ជា យីស៊ូ ត្រិះ ឡាក់ គុន ប្រ្លឹះ អើ អូ កាប ជា «អីះ» អន់ដា «អូ អុះ» អន់ដា ណោះ អុះ អើ កាប ដឹង «អីះ» លើយ

២០ ខង អើ តាត់ អង់កេះ ត្រីប សារ ប្រ្លឹះ សាញ៉ា ទិណោះ ខ អា ហង់ បះ ពិន កាប ប៉ាន ប្រ្លឹះ បិកកាតយី ជា «អាមែន» ញាន កា យីស៊ូ

២១ យី ប្រ្លឹះ បិកកាតយី ហង់ ឡាក់ ប្រឹក្តី អន់ ញីន លូ អន់ដីស សៀ យីស៊ូ ត្រិះ លើយ ទីប អើស ពិន អន់ ប្រឹក្តី ងារ អើ ដេល។

២២ ប្រ្លឹះ កា អន់ ប៉ាងាត់ ប៉ាលីង អើ ពិះ អ្នែ កាណាង ពុត ពិន រៀប ឡាក់ កា ចែក សាញ៉ា ចាណា ម៉ះ អើ ពីង ពិន ភៀ អន់ ពិន អូ ឡាក់ ៗ ជា អើ ចឹង អន់ សារ ញ៉ា ៗ ឡាក់ កា អើ សាញ៉ា ទិណោះ។

២៣ អន់ ប្រ្លឹះ បិកកាតយី ចែក ចុត អាញ ជា អាញ កាប ពូង ខ ឡាក់ អាញ អូ ទី ឡាក់ ប៉ាត់ មឿង គូរិនចុះ ម៉ោញ ទង ណារ៉ូ ណោះ យី ញាន កា អាញ អូ បិច កាប កា អន់ដីស ណារ៉ូ។

២៤ ញីន អូ បិច ប្រឹក្តី តាំងឡា ប្រើ អន់ដីស លើយ ៗ កាណាង សារ អន់ដីស សៀ អុះ ខង អន់ដីស សៀ កាខាក់ កេះ ញីន ត្រាន់ កា បិច ប្រឹក្តី ងារ អន់ខូ លូ អន់ដីស ភៀ អន់ អន់ដីស ទី សារ ហោក រត់។

២

១ ទីល នីណោះ អាញ យីត កេះ ៗ ជា អាញ អូ ឡាក់ ប៉ាត់ ចារ អន់ដីស ម៉ោញ ទង ណារ៉ូ ឡាក់ ប្រឹក្តី អន់ កា អន់ដីស អុក ពុត ណោះ អុះ។

២ ជា អាញ ប្រឹក្តី អន់ កា អន់ដីស អុក ពុត កេះ ទីល នីណោះ ពៀ ចឹង ប្រឹក្តី អន់ អាញ ហោក រត់ ជា អូ ប៉ាណូស ឡាក់ អាញ ប្រឹក្តី អន់ អុក ពុត ណោះ?

៣ សត់ត្រា អាញ ប្រាត់ ប៉ាហ្សើ កា អន់ដីស ណោះ ភៀ ដៃ អន់ អាញ ទី សារ អុក ពុត ញាន អន់ដីស ឡាក់ ត្រក់ ប្រឹក្តី អន់ អាញ ទី ពុត ហោក រត់ ណោះ ប៉ាត់ អាញ ទីល ទៀ ខង អាញ ម៉ីង ជា អន់ដីស ចឹង ប្រឹក្តី ព្វយ សារ អាញ ប្រាត់ ណោះ ខង ជា អាញ ទី សារ ហោក រត់ អន់ដីស កា ចឹង ទី សារ ហោក រត់ អន់ខូ លូ អាញ ដេល។

៤ អាញ ប្រាត់ សត់ត្រា ប៉ាហ្សើ កា អន់ដីស ទីប អិត ពុត ពៀក ទីប ឡាក់ ទៀក ម៉ាត់ អូ ត្រក់ បិច ប្រឹក្តី អន់ កា អន់ ដីស អុក ពុត អុះ យី បិច តាំង ជា អាញ បិច ចែ កា អន់ដីស កាខាក់។

សារ អូ អ្សក់ យ៉ូ ប៉ាណូស ប្រឹក្តី យច

៥ ប៉ាណូស បក់ ប្រឹក្តី អន់ ទី សារ អុក ពុត ណោះ អូ ត្រក់ ប្រឹក្តី អន់ អាញ អុក ពុត អុះ យី អើ ប្រឹក្តី អន់ កា អន់ដីស ទីខូ អុក ពុត អៀង បើត (អាញ កាប នីអៀ ញាន កា អាញ អូ បិច កាប ប៉ាដើក អុះ)។

៦ អន់ដីស អៀង ដួវ ប្រឹក្តី តាត់ អញ្ចាល អើ នៃវ អា បត់ កេះ។

៧ ទីល នីណោះ អន់ដីស ដៃ អ្សក់ យ៉ូ សារ អើ ប្រឹក្តី យច ណោះ អន់ដីស ត្រក់ កាប ប៉ាឡោម ពុត អើ ឡុក អ្សក ផែក អើ អុក ពុត តាឡាម លើយ ទីល ទី សារ ម៉ីង។

៨ ទីល នីណោះ អាញ ប្រើ អន់ អន់ដីស តាំង ហង់ បិច ចែ កា អើ ណារ៉ូ។

៩ អាញ ប្រាក់ សត់ត្រា ណោះ ប៉ាហ្សឺ ភៀ សាត់ លួង ពុត អន់ដីស អន់ អ៊ូ អន់តត់ ផា អន់ដីស រ៉ាប់ សៀ គ្រឹប សារ អាញ អន់តត់ រ៉ះ ដេល ប។

១០ ផា អន់ដីស អ៊ូ អ្យក់ យ៉ូ សារ ពូ ប្រឹក យច អាញ កា អ៊ូ អ្យក់ យ៉ូ សារ ពូ យច ដេល។ កាប៉ាច់ អាញ តាំងឡា អាញ អ៊ូ អ្យក់ យ៉ូ សារ អែវ យច ណោះ (ផា អែវ ទី សារ យច តាទីច) ញន ហៃ កា យីស៊ូ គ្រិះ ភៀ អន់ អន់ដីស ទី ខា

១១ ដេ អន់ ប្រ្លឹះ បឹក សាតាំង ប៉ាំងល់ ពិន ខង ពិន អន់ហ្គាល់ សារ ប៉ាញ៉ា ប្លាច ម៉ះ អែវ ទី កេះ។

សារ សាណារ អន់ខូ លូ យីស៊ូ គ្រិះ

១២ ផា អាញ ទីល ប៉ាក់ មៀង ត្រុអះ ពៃ ភៀ ចឹង រ៉ះ សារ ដាក់ ឡឹង យីស៊ូ គ្រិះ យ៉ះ ប្រ្លឹះ បើក ទ្រង អន់ កា អាញ ប្រឹក ង៉ារ កាតាម

១៣ កា អាញ បើ ហើយ ពុត អុះ ខង អាញ បើ ប៉ប អុះ ទីតុះ។* ទីល នីណោះ អាញ កា ប៉រ អ្នាត អុះ ម៉ី ឡាក់ អ៊ូ ពឹង មៀង ត្រុអះ ណោះ អាញ កា ឡាក់ ប៉ាក់ ខេត ម៉ាសេដ្ឋន ឡាក់។

១៤ ហះកា ប៉ានេ ប្រ្លឹះ បឹកកាតយ ឡាក់ ប្រឹក អន់ ញិន ចាយ អន់ខូ លូ យីស៊ូ គ្រិះ លើយ។ ប្រ្លឹះ ប្រឹក អន់ ប៉ាណូ ស គ្រឹប ចារ អន់ហ្គាល់ យីស៊ូ ញន កា ញិន រ៉ះ ពៀប ឡាក់ កា បោផ្លូវ ទីល គ្រឹប ចារ។

១៥ ហះ ម៉ាត់ ប្រ្លឹះ បឹកកាតយ ញិន អា ឡាក់ កា កាមីល បោផ្លូវ ម៉ះ យីស៊ូ គ្រិះ កាណុង កំឡាំង បក់ ប្រ្លឹះ តង់ លូ ពឹង ម្លត បក់ ត្រត់ តោ។

១៦ សារ រ៉ាប់ កា ម្លត បក់ ត្រត់ តោ ញិន ឡាក់ កា កាមីល សារ តោ។ សារ រ៉ាប់ កា ម្លត បក់ ទី ប្រ្លឹះ តង់ ញិន ឡាក់ កា កាមីល ឡាក់ អន់ អាញ រ៉ុស។ នីចម ទី ពៀ ចឹង អ៊ូ ប្រឹក ង៉ារ ទី អា?

១៧ ញិន អ៊ូ ត្រត់ ឡាក់ កា ប៉ាណូ ស អៀង ដូវ ឡាក់ រ៉ះ ប៉ានីរ ប្រ្លឹះ ត្រាន កា ប៊ុច កា លៀន ណោះ អុះ ញិន យី ប៉ាណូ ស ដាក់ ត្រង់ ឡាក់ ពិះ ឡឹង ប្រ្លឹះ។ ញិន កា កាប ត្រង់ ហះ ម៉ាត់ ប្រ្លឹះ បឹកកាតយ ញន កា ញិន ឡាក់ ប៉ាសុន យីស៊ូ គ្រិះ។

៣

សារ រ៉ះ ឡឹង សាញ៉ា វែវ ពុត ណារ

១ ញ៉ា ញិន កាប នីអៀ ភៀ ចឹង ប៉ានេ ឡាកោ ញិន ទៅ ប? លើ កា ញិន ត្រត់ ប្រឹក ឡាក់ កា បក់ អន់ដា ត្រត់ អ្យក់ សត់ត្រា អន់ កា អន់ដីស ហាប់ ញិន លើ កា ប៉រ សត់ត្រា ឡឹង អន់ដីស ភៀ អន់ ពូ អន់ទៀត ហាប់ ញិន ដេល ប?

២ ញិន អ៊ូ តង់កាន សត់ត្រា នែវ ណោះ អុះ ខង អន់ដីស អា ហង ឡាក់ កា សត់ត្រា សារ រ៉ាប់ កា ញិន ឡាក់ ប្រាក់ កាណុង ពុត ញិន ម៉ាត់ ប៉ាណូ ស ទីខូ ចឹង អាន លូ អន់ហ្គាល់ ដេល។

៣ អន់ដីស ពៀប ឡាក់ កា សត់ត្រា ម៉ះ យីស៊ូ គ្រិះ តាទីច ហង ឡាក់ អែវ ប្រាក់ ប៉ាហ្សឺ តាំងបាង ពឹង ង៉ារ ឡាក់ ញិន ប្រឹក អន់ កា អន់ដីស។ សត់ត្រា អា អ៊ូ ត្រត់ ប្រាក់ លូ ទៀក ចារ ម៉ូ អុះ យី ប្រាក់ លូ ប៉ាងាត ប៉ាលីង ប្រ្លឹះ បឹកកា តយ ឡាក់ ទី អាញ រ៉ុស។ អ៊ូ ត្រត់ សត់ត្រា ប្រាក់ ពឹង អំហ្គោ ណោះ អុះ យី ប្រាក់ កាណុង ពុត ប៉ាណូ ស។

៤ ញិន កាប នីអៀ ខង ញិន ម៉ឹង ប្រ្លឹះ បឹកកាតយ កាខាក់ ញន កា យីស៊ូ គ្រិះ ហង។

៥ ញិន អ៊ូ យីត ផា ញិន អ៊ូ ប្រឹក ង៉ារ ញ៉ា ញន កា ឡាកោ ញិន ទៅ អុះ យី ប្រ្លឹះ បឹកកាតយ ឡាក់ ប្រឹក អន់ ញិន អ៊ូ ប្រឹក។

៦ ប្រ្លឹះ កា ប្រឹក អន់ ញិន អ៊ូ ប្រឹក ង៉ារ រ៉ះ ឡឹង សារ សាញ៉ា វែវ ពុត ណារ ដេល។ សារ សាញ៉ា វែវ ពុត អា អ៊ូ ត្រត់ ចាបាប ឡាក់ ប្រាក់ លូ សត់ត្រា ណោះ អុះ យី ញន កា ប៉ាងាត ប៉ាលីង ប្រ្លឹះ ខង ចាបាប ឡាក់ ប្រាក់ លូ សត់ត្រា ប្រឹក អន់ ពូ តោ ហះកា ប៉ាងាត ប៉ាលីង ប្រ្លឹះ ប្រឹក អន់ ទី អាញ រ៉ុស។

៧ ចាបាប ឡាក់ ប្រាក់ ពឹង អំហ្គោ ទី តាតារ ក្លាត់ ខាក់ បះ សុនសាត អ៊ីស្រាអែល អ៊ូ អ៊ូ ហៃ ម៉ះ ម៉ាត់ រត់ ម៉ូសេ ញន កា តាតារ ក្លាត់ ឡាក់ ឡឹង ម៉ះ ម៉ាត់ អែវ យ៉ះ សារ តាតារ ក្លាត់ ណោះ អ៊ូ បាប៊ែត កេះណោះ ហ៊ីប្រុង ណារ៉ូ* ផា ចាបាប ឡាក់ ប្រឹក អន់ តោ ទី សារ តាតារ ក្លាត់ ប៉ុប អា កេះ

៨ សាឡុង កា ង៉ារការ ត្រង់ ប៉ាងាត ប៉ាលីង ប្រ្លឹះ ហែង ខាក់ ទី សារ តាតារ ក្លាត់ ក្លា ឡឹង អា ណារ៉ូ តះ។

៩ ផា ង៉ារ អន់ ចាបាប ឡាក់ ប្រឹក អន់ ប៉ាណូ ស ទី ម្លត ណោះ ទី សារ តាតារ ក្លាត់ ប៉ុប អា កេះ សាឡុង កា ង៉ារ រ៉ះ សារ យីស៊ូ ឡាក់ ប្រឹក អន់ កា ប៉ាណូ ស ដាក់ ត្រង់ ហែង ខាក់ ទី សារ តាតារ ក្លាត់ ក្លា ឡឹង អា ណារ៉ូ តះ។

* ២:១៣ ២:១៣ រត់ ប៉ុល ប៊ុច ប៉ប ទីតុះ ណោះ ខង ទីតុះ ចឹង ពិះ ឡឹង មៀង គូរិនចូះ ណោះ អែវ ចឹង រ៉ះ អន់ រត់ ប៉ុល អ៊ូ ឡឹង សារ ម្លត ណោះ។

* ៣:៧ ៣:៧ ប៉រ ហៃ សារ ឡាក់ (និក្ខមន៍) ៣៤:២៧-៣៥។

១០ ជា ពិន ញៀប សារ តាតារ ក្នុង សើត ពៃ លូ សារ តាតារ ក្នុង ឡាក់ កេង ខាក់ រ៉ប់ ដារ អា ណោះ ពិន ចឹង ជា សារ តាតារ ក្នុង សើត ពៃ ណោះ ឡាក់ កា អូ ត្រក់ សារ តាតារ ក្នុង អុះ។

១១ ម៉ោញ ណារូ ជា ចាបាប ឡាក់ អូ អែ លើយ ទី សារ តាតារ ក្នុង សាឡុង កា សារ សាញ៉ា វែ ពុត ណារូ ឡាក់ អែ លើយ ហើង ខាក់ ទី សារ តាតារ ក្នុង ក្លា ឡឹង ណោះ ណារូ តុះ។

១២ ញន កា ញន ទី សារ ម៉ឹង កាខាក់ នីអៀ ញន កា ទី ពុត ខិន ខាក់ ដេល។

១៣ ញន អូ ប្រក់ ឡាក់ កា រក់ ម៉ូសេ អុះ យី អែ អ្យក់ អញសើង តល់ សាក្កិ ម៉ុះ ម៉ាត់ ដៃ អន់ សុនសាត អ៊ីស្រាអែល ហៃ ប័ប តាតារ ក្នុង ឡាច់ ឡឹង ម៉ុះ ម៉ាត់ អែ ឡាក់ ផះ ចឹង ប៉ាត់ ណោះ។

១៤ ហះកា សុនសាត អ៊ីស្រាអែល កាន់ កល់។ ទីល រ៉ប់ ដារ អា ផះ អន់ខែ អាន សារ សាញ៉ា វែ ពុត សាន់ដាប ណោះ អែ ទី អញសើង កាន់ទីង ពុត និះទៅ ដេល អូ ទី អ្យក់ ឡាច់ អុះ ខង ទី ដឹង យីស៊ូ គ្រិះ អ្យក់ ឡាច់ អញសើង ណោះ។

១៥ ទីល រ៉ប់ ដារ អា ជា អន់ខែ អាន សារ រក់ ម៉ូសេ អែ ទី អញសើង កាន់ទីង ពុត អូ អន់ ហ្លង់។

១៦ ហះកា ប៉ាត់ ពូ វ៉ែល ណារ៉ា តាំងឡា ពិន អញសើង ណោះ ចឹង តាប៉ើះ ឡាច់ ឡឹង ពូ

១៧ ខង តាំងឡា ពិន យី ប៉ាងាត់ ប៉ាលីង ហះ ចារ ចំ ទី ប៉ាងាត់ ប៉ាលីង ប្រ្លះ ចារ ណោះ ពិន រ៉ាវ៉ាច់ ឡឹង ថូត ដេល។

១៨ ពិន ទីឌូ ឡាក់ អូ ទី អញសើង កាន់ទីង ម៉ុះ ម៉ាត់ ពិន ផះ ហៃ សារ តាតារ ក្នុង ម៉ះ ប្រ្លះ ប៊ិកកាតយី ពិន កា ផះ ចឹង កេះ ឡាក់ កា អែ ដេល អន់ ទី សារ តាតារ ក្នុង ហើង ខាក់ ៗ ញន កា ប៉ាងាត់ ប៉ាលីង ប្រ្លះ ប៊ិកកាតយី។

៤

សារ រក់ ប៉ូល អូ ក្លុះ ពុត រះ សារ ដាត់ ឡឹង យីស៊ូ

១ ទីល នីណោះ ញន អូ ក្លុះ ពុត អុះ ញន កា ប្រ្លះ ប៊ិកកាតយី តាបាប តាប៉ុន មប ដារ អា អន់ កា ញន ប្រក់។

២ ញន អូ ចៃ ប្រក់ ដារ ញ៉ា ឡាក់ អន់តុង អន់ទុក ឡាក់ ចឹង ប្រក់ អន់ តាយូស ណោះ អុះ ញន កា អូ ប៉ាលុ ពូ លូ អូ ប៉ាឡូម ប៉ានី ប្រ្លះ ប៊ិកកាតយី ដេល។ យី ញន តាបាង អន់ កា ប៉ាលូស ទីឌូ អន់ហ្គាល់ សារ តាទីច ទីប ប្រក់ អន់ ពូ ម៉ឹង ញន ហះ ម៉ាត់ ប្រ្លះ ប៊ិកកាតយី។

៣ ជា សារ ដាត់ ញន រះ អែ អាន សាគីម យី អាន សាគីម សារ៉ាប ដឹង កា មូត បក់ ត្រក់ តោ រ៉ាយ តោ រ៉ុង។

៤ កាប៉ាច់ មូត ណោះ ប្រ្លះ ប៊ិក ឡាក់ រ៉ាងហៃ អង់កក់ តេះ អា អែ ប្រក់ អន់ ពុត អន់ខែ កើត ម៉ាម៉ាង អូ អន់ ប័ប តា តារ ពឹង សារ ដាត់ រះ ឡឹង តាតារ ក្នុង ម៉ះ យីស៊ូ អែ ឡាក់ កា ប្រ្លះ ប៊ិកកាតយី គ្រីប នែរ។

៥ ញន អូ រះ សារ ឡាកោ ញន ទៅ អុះ យី ញន រះ ជា យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា លូ យើត ជា ញន បក់ ប្រក់ ដារ កា អន់ដីស ញន កា យីស៊ូ អា ហង

៦ ខង ប្រ្លះ ប៊ិកកាតយី កាប ជា «ហត់ អន់ ទី តាតារ ឡាច់ ឡឹង ម៉ាម៉ាង»* ប្រ្លះ កា តាត់ តាតារ កាណាង ពុត ញន អន់ អន់ហ្គាល់ ឡាក់ ៗ កាខាក់ ឡឹង សារ តាតារ ក្នុង ម៉ះ អែ ឡាក់ តាតារ ឡាច់ ឡឹង ម៉ុះ ម៉ាត់ យីស៊ូ គ្រិះ។

៧ ហះកា ញន ទី ដារការ ឡាក់ ដាត់ កាខាក់ អា ញៀប ឡាក់ កា ម៉ាស កាណាង កក់ កាអិល កៀ អន់ ប៉ាលូស ពឹង អង់កក់ តេះ អូ អន់តត់ ជា សារ អំរ៉ាញ អីញ កេង ខាក់ អា ឡាច់ ឡឹង ប្រ្លះ អូ ត្រក់ ឡាច់ ឡឹង ញន អុះ។

៨ ញន ទី សារ ឡាបាក គ្រីប នែរ តាទីច ហះកា ញន ចាក ឡា ប៉ាត់ ម៉ាត់ ណារូ រ៉ាវ៉ាច់។ ញន ទី សារ វ៉ែល អ៊ុង តា ទីច ហះកា ញន អែ ទី សារ ម៉ឹង។

៩ ពូ ប្រក់ បាប ញន តាទីច ហះកា ប្រ្លះ អូ អ្នក ញន អុះ។ ពូ ពិត សាប្លាត់ ញន តាទីច ហះកា ញន អូ តោ អុះ។

១០ សារ ឡាបាក ទី អា ញៀប ឡាក់ កា ញន តោ អន់ខូ លូ យីស៊ូ រ៉ប់ ដារ កៀ អន់ ពូ ប័ប អាញ វ៉ែល ម៉ះ អែ អែ ពឹង ឡាកោ ញន។

១១ ញន កា យីស៊ូ អា ហង បះ ញន ផះ អែ វ៉ែល អា ឌុ ទី សារ តោ អែ ហះ អ៊ីរ លើយ កៀ អន់ ពូ ប័ប អាញ វ៉ែល ម៉ះ អែ អែ ពឹង ឡាកោ ញន ឡាក់ អូ តោ។

១២ ណោះ ហង បះ ពឹង ឡាកោ ញន ទី ដឹង សារ តោ កៀ អន់ អន់ដីស ទី ដឹង អាញ វ៉ែល លើយ។

១៣ ញន កា ពុត ញន សៀ ត្រក់ ពូយ សារ ឡាក់ ពូ ទី ប្រាត់ រះ ជា «អាញ សៀ បះ អាញ កាប»† ញន កា សៀ ដេល បះ ញន កាប។

១៤ ញន អូ អន់តត់ ជា ប្រ្លះ ឡាក់ តាត់ អង់វ៉ែល សីត យីស៊ូ អែ ចឹង តាត់ អង់វ៉ែល សីត ញន ដេល អន់ខូ លូ យីស៊ូ លូ ចឹង ប៉ាលា ញន ឡា អែ ហះ សានែង អែ អន់ខូ លូ អន់ដីស ដេល

* ៤:៦ ៤:៦ បំ ហៃ កាណើត អង់កក់ តេះ (លោកុប្បត្តិ) ១:៣។ † ៤:១៣ ៤:១៣ សារ អា ឡាច់ ឡឹង ជាប អញសើ ប៉ានេ ប្រ្លះ (ទំនុក/តម្កើង) ១១៦:១០។

១៥ ខង សារ ទី អា ទី កើត ពី៖ ទី ខា សារ រ៉ាប់ កា អន់ដីស ឃី ប្រ្រឹះ ដាត់ ពុត កា ប៉ាណូស ហើង អៀង ៗ ភៀ អន់ ទី កាំឡុង អៀង ហោក រ៉ាត់ កា អែ ហើង អៀង លូ ប៉ានេ សារ អំរ៉ាញ អីញ ម៉ះ អែរ។

១៦ ខ អា ហង បះ ពុត ញីន អូ ក្លែន អុះ យ៉ះ ឡាកោ ញីន ក្រាត់ អូ ទី សាដុំ កាតាម ហះ កា កាណុង ពុត ញីន ទី សាដុំ ហើង ខាត់ រ៉ាប់ ដាវ ដេល

១៧ ខង សារ ឡាបាក បាបិត បាបិត ឡាក់ ញីន ទី ដឹង ម៉ោញ ទ្រ អា ប្រតី អន់ កា ញីន ទី សារ ដាត់ កា ខាត់ ឃី សារ ដាត់ ឡាក់ អែ លើយ ឡាក់ ចឹង រៀប លូ កាណាត់ ញ៉ា កា អូ ត្រត់។

១៨ ទីល នីណោះ ញីន អូ ឃីត ឡឹង កាណាត់ ញ៉ា ឡាក់ ហៃ ប៉ប ណោះ អុះ ឃី ឃីត ឡឹង កាណាត់ ញ៉ា ឡាក់ ហៃ អូ ប៉ប ខង កាណាត់ ញ៉ា ឡាក់ ហៃ ប៉ប អែ អូ ទុញ អុះ ហះ កា កាណាត់ ញ៉ា ឡាក់ ហៃ អូ ប៉ប ណោះ ចឹង អែ លើយ។

៥

១ ខង ពិន អូ អន់តត់ ផា ឡាកោ បាំងឡៃ ពិន អែ ពឹង អង់កក់ តេះ អា រៀប ឡាក់ កា រ៉ាណោះ ផា អែ ប៉ាក់ ពួក វាយ រ៉ា ពិន ចឹង ទី ឡាកោ បាំងឡៃ ណារ រៀប ឡាក់ កា ហី អែ ពឹង ប្លែង ឡាក់ អែ លើយ ហី ណោះ អូ ត្រត់ ប្រតី លូ តី ប៉ាណូស អុះ ឃី ប្រ្រឹះ បិកកាតយី ឡាក់ ប្រតី ហី ណោះ។

២ កិញអៀ អា ពិន ខ្ព ដាញ បិច កា ទី ឡាកោ បាំងឡៃ ណារ រៀប ឡាក់ កា កាសិប ពៀត ខោ អារ ណារ។

៣ អ្យក់ កា ពិន ទី ឡាកោ បាំងឡៃ ណារ ដាត់ ហង ដៃ អន់ ប៉ប ពិន រៀប ឡាក់ កា អែ សាឡុន

៤ ខង ផះ អែ ទី ឡាកោ បាំងឡៃ អា ពិន ខ្ព ដាញ លូ អុក ពុត ពិន អូ បិច អ្នាត ឡាកោ បាំងឡៃ អា អុះ ឃី ពិន បិច កា ឡាកោ បាំងឡៃ ណារ ឡឹង ប្លែង ប៉ាតាង ឡាកោ បាំងឡៃ សាន់ដាប អា ភៀ អន់ អាញ រ៉ុស តាត់ អង់ហ៊ីង កាណាត់ ញ៉ា ឡាក់ អូ តោ អា។

៥ ប្រ្រឹះ បិកកាតយី តាំងឡា បាំងកើត ពិន ភៀ ចឹង ទី ឡាកោ ណារ នីអៀ អែ កា អន់ ប៉ាដាត់ ប៉ាលីង អែ មុត អែ កាណុង ពុត ពិន ដេល ភៀ អន់ ពិន អូ ឡាក់ ៗ ផា ចឹង កើត នែវ អា។

៦ ទីល នីណោះ ញីន ទី ពុត ខិន លើយ ញីន អូ អន់តត់ ផា ផះ ញីន អែ ទី ឡាកោ បាំងឡៃ អា ញីន អែ ចាំងហាយ យុត ឡឹង ឃីស៊ូ ឡាក់ ពី តាំងឡា ពិន។

៧ សារ ញីន ប្រតី ញុន កា ញីន សៀ អូ ត្រត់ ញុន កា ហៃ ប៉ប ណោះ អុះ។

៨ ទីល នីណោះ ញីន ទី ពុត ខិន លូ បិច ឡាច អន់ ចាំងហាយ យុត ឡឹង ឡាកោ បាំងឡៃ អា កេះណោះ ឡា អែ អន់ខ្ព លូ ពី តាំងឡា ពិន ឡុត ដាត់ ហ្វិត។

៩ យ៉ះ ញីន ទី ឡាកោ បាំងឡៃ អា លើ អូ ទី ឡាកោ បាំងឡៃ កាតាម កា ញីន ខំ ប្រតី អន់ ត្រត់ ពុត ឃីស៊ូ

១០ ខង ពិន ទិខ្ព ចឹង ឡាក់ អែ ហះ ឆីវ ឃីស៊ូ គ្រិះ អន់ អែ តាត់សិន សារ ភៀ អន់ ពិន ម៉ោញ ដូវ ៗ ទី រ៉ាងរ៉ាន់ លើ ទី មុត តាម សារ ឡាក់ ទី ប្រតី ផះ ឡាកោ បាំងឡៃ អែ រ៉ុស អា យ៉ះ ប្រតី សារ ដាត់ លើ សារ អូ ដាត់ កាតាម។

សារ ប្រ្រឹះ រះកះ បារម ប៉ាណូស អន់ ត្រត់ លូ អែ

១១ ញុន កា ញីន អូ អ៊ុល កូត អ្យក កា ឃីស៊ូ ឡាក់ ពី តាំងឡា ពិន កេះ បះ ញីន ខំ អន់តត់ រះ កា ពូ អន់ សៀ ដេល។ ប្រ្រឹះ បិកកាតយី កា អន់ហ្គាល់ ពុត ញីន ដេល អាញ ម៉ឹង ផា កាណុង ពុត អន់ដីស កា អន់ហ្គាល់ ពុត ញីន ដេល។

១២ ញីន អូ ប៉ានេ ឡាកោ ទៅ ហះ ម៉ាត់ អន់ដីស អុះ ឃី ញីន អន់ អន់ដីស ទី សារ ចឹង អេង កា ញីន ភៀ អន់ អន់ ដីស ទី សារ តើល លូ មុត បក់ អ្នាត អេង ឡឹង សារ ញ៉ា ឡាក់ ប៉ាណូស ប៉ប អូ ឃីត ឡឹង សារ តែង កាណុង ពុត ណោះ អុះ។

១៣ ផា ពូ ផា កា ញីន ប៉ាណូស អូ ប្លង់ អូ ហ្វី ឃី ញីន អូ ប្លង់ ភៀ កា ប្រ្រឹះ បិកកាតយី លូ ផា ពូ ផា ញីន ឡាក់ ប៉ាណូស អូ អន់ហ្គាល់ សារ យច ត្រត់ ឃី ញីន អូ អន់ហ្គាល់ ភៀ កា អន់ដីស ដេល

១៤ ខង ពុត បិច ចៃ ឃីស៊ូ គ្រិះ ប្រើ ញីន ញុន កា ញីន ចាស្រែប ប៉ប ផា ទី ប៉ាណូស ម៉ោញ ដូវ តោ ប៉ាតាង ប៉ាណូស ទិខ្ព ណោះ ហង បះ ប៉ាណូស ទិខ្ព រៀប ឡាក់ កា តោ ដេល។

១៥ អែ តោ ប៉ាតាង ប៉ាណូស ទិខ្ព ភៀ អន់ បក់ អែ រ៉ុស អូ ត្រត់ អែ រ៉ុស សារ រ៉ាប់ កា ឡាកោ ទៅ អុះ ឃី អែ រ៉ុស សារ រ៉ាប់ កា អែ ឡាក់ តោ លូ រ៉ុស សីត សារ រ៉ាប់ កា អន់ខែ។

១៦ ទីល នីណោះ គីត អៀ តែង ម៉ាត់ ញីន អូ ឃីត ហៃ ពៀ គុន ឡា រៀប ប៉ាណូស អុះ យ៉ះ ញីន លើយ ឃីត ហៃ ឃីស៊ូ គ្រិះ គុន ឡា រៀប ប៉ាណូស កាតាម ហះ កា កិញអៀ អា ញីន អូ ឃីត ហៃ អែ គុន ឡា រៀប ប៉ាណូស ណារ អុះ។

១៧ ផា ញ៉េ ប្រឹក្ច ប៉ាសុន យីស៊ូ គ្រិះ បក់ ណោះ កើត ទី ពុត ណាវ ហង។ សាវ ញ៉ាៗ តែង ប៉ាអថ ពៃ ហ៊ិង ទិ កេះ ហៃ សាវ ទិណោះ កើត ណាវ ឡុត។

១៨ សាវ ទិ អា កើត ឡាច់ ឡឹង ប្រ្លឹះ បិកកាតយ័ ឡាក់ ទី រ៉ះកះ ប៉ារម ពិន អន់ ត្រង់ លូ អើ ញុន កា យីស៊ូ គ្រិះ លូ អើ ញ៉េ ញីន រ៉ះកះ ប៉ារម ប៉ាណូស អន់ ត្រង់ លូ អើ ដេល។

១៩ ប្រ្លឹះ បិកកាតយ័ ផេះ រ៉ះកះ ប៉ារម ប៉ាណូស ពឹង អង់កក់ តេះ អន់ ត្រង់ លូ អើ ញុន កា យីស៊ូ គ្រិះ លូ អូ អ្យក់ យ៉ូ សាវ ពូ ប្រឹក្ច យច អុះ អើ កា រ៉ះ ប៉ានីរ អើ រ៉ះកះ ណោះ ពឹង ញីន ដេល។

២០ ទីល នីណោះ ញីន ឡាក់ ប៉ាណូស រ៉ះ សាវ ប៉ាតាង យីស៊ូ គ្រិះ ឡាក់ កា ប្រ្លឹះ បិកកាតយ័ រ៉ះ កា អន់ដីស ពឹង ញីន ដេល។ ញីន កា ឡោម អន់ដីស ប៉ាតាង យីស៊ូ គ្រិះ ផា ហាក់ អន់ ត្រង់ លូ ប្រ្លឹះ ពិ។

២១ យីស៊ូ គ្រិះ អូ ទី សាវ យច អុះ ហះកា ប្រ្លឹះ បិកកាតយ័ ប្រឹក្ច អន់ អើ ទី សាវ យច ប៉ាតាង ពិន កៀ ប្រឹក្ច អន់ ពិន ទី សាវ ដាក់ ត្រង់ ឡាក់ ឡាច់ ឡឹង ប្រ្លឹះ បិកកាតយ័ ញុន កា យីស៊ូ គ្រិះ ដេល។

៦

១ ញុន កា ញីន ប្រឹក្ច ង៉ារ អន់ខូ លូ ប្រ្លឹះ បិកកាតយ័ បះ ញីន អន់តត់ រ៉ះ កា អន់ដីស ផា ដៃ អ្យក់ សាវ ប្រ្លឹះ ដាក់ ពុត កេះណោះ អ្នាត អន់ អូ ទី ខា

២ ខង អើ រ៉ះ ផោះ

«អាញ៉េ ប្រឹក្ច ពូយ សាវ អន់ដីស ម៉ន់ ផេះ រ៉ាងរ៉ាង ចំ ឡាក់ ត្រង់ ពុត អាញ៉េ អាញ៉េ តង់ អន់ដីស ប៉ាក់ ដារ អាញ៉េ កាំឡុត ត្រង់ តង់ អន់ដីស ពៃ»។*

ហៃ រ៉ាងរ៉ាង ឡាក់ ត្រង់ ពុត ប្រ្លឹះ ណោះ យី កិញអៀ អា ហង។ ដារ អា ហង ឡាក់ ដារ ប្រ្លឹះ បិកកាតយ័ ត្រង់ តង់ អន់ដីស។

៣ ញីន អូ បិច ប្រឹក្ច សាវ ញ៉ា ឡាក់ ប្រឹក្ច អន់ កា ញ៉េ អុក ពុត អ្នាត សៀ អុះ កៀ ដៃ អន់ ទី ពូ កាប ប៉ាងអាល កា ង៉ារ ញីន អា។

៤ កាណុង ង៉ារ ទិណោះ ញីន តាំបាង អន់ ពូ បបំ ផា ញីន ប្រឹក្ច ង៉ារ កា ប្រ្លឹះ តាទីច យី ញីន ដាម អត់ កាខាក់ ទីប ទី សាវ ឡុបាត ថុក ញ៉ាក។

៥ ពូ ពិត សាប៉ាតី ពូ ចែត ញីន ពឹង ខុក ពូ ប៉ាណាំ គូប ប៉ាសាំង លូ ញីន រ៉ាច់ រ៉ាចល់។ ញីន ប្រឹក្ច ង៉ារ ត្រេ ត្រាំង កាខាក់ អូ ទី តែប អូ ទី សាណា សា។

៦ ញីន កា តាំបាង ពុត ដាក់ ត្រង់ សាវ អូ ហ្លង់ លូ ពុត អត់ សារ៉ាញី ញីន កា ប្រឹក្ច ដាក់ កា ពូ ញុន កា ប៉ាដាតី ប៉ា លឹង ប្រ្លឹះ ដាក់ កាខាក់ ទីប ទី ពុត បិច ចៃ អូ ពូង អុះ។

៧ ញីន កា រ៉ះ សាវ តាទីច លូ ទី សាវ អំរ៉ាញ អីញ ប្រ្លឹះ បិកកាតយ័។ ញីន កា អ្យក់ សាវ ដាក់ ត្រង់ ប្រឹក្ច ឡាក់ កា ដារ ប្រឹក្ច ឡាក់ កា ខែល។

៨ បក់ អន់ដា អ៊ុល កូតី កា ញីន បក់ អន់ដា សាតោះ ញីន បក់ អន់ដា កាប ពោ បក់ អន់ដា ប៉ានេ ញីន ដេល។ ពូ យីត ផា ញីន ឡាក់ ប៉ាណូស ប៉ាងលំ ប៉ាលុ ពូ ហះកា តាទីច អើ ញីន ឡាក់ ប៉ាណូស ដាក់ ត្រង់។

៩ ពូ យីត ផា ញីន ញ៉េប ឡាក់ កា ប៉ាណូស អូ ទី ញ៉េ អន់ហ្គាល់ ហះកា ប៉ាណូស ទីខូ កា អន់ហ្គាល់ ញីន ដេល។ ពូ យីត ផា ញីន ឡាក់ កា ប៉ាណូស ក្យាម ចឹង តៅ ហះកា ញីន អ៊ែ រ៉ែស ដេល។ ពូ ពិត សាប៉ាតី ញីន ហះកា ញីន អូ តៅ អុះ។

១០ ពូ សាមីតី ផា ញីន ចឹង អុក ពុត ញ៉េក ហះកា ពុត ញីន រត់ លើយ។ ញីន ឡាក់ កា ប៉ាណូស តាបាយ កាសត់ ហះ កា ញីន ប្រឹក្ច អន់ កា ប៉ាណូស អៀង កើត ប្រ្លឹះ ប៉ាតុរដំ។ ញីន ឡាក់ កា អូ ទី កាណាតី ញ៉ា អុះ ហះកា ញីន ទី គ្រឹប នែរ។

១១ អី អុះ ទី ពឹង មៀង កូរិនថូ: ញីន កា កាប លូ អន់ដីស ត្រង់ៗ ញុន កា ញីន ទី ពុត ដាក់ ឡាហោង កា អន់ដីស។

១២ ញីន អូ ទី ពុត សាំងអីក សាំងអីក កា អន់ដីស អុះ យី អន់ដីស ឡាក់ ទី ពុត សាំងអីក សាំងអីក។

១៣ អាញ៉េ កា កាប លូ អន់ដីស ឡាក់ កា អាញ៉េ កា កាប លូ គន សោ អាញ៉េ ទៅ: ហត់ អន់ ទី ពុត ឡាហោង ឡាក់ កា ញីន ដាក់ កា អន់ដីស ដេល។

សាវ ត្រង់ ប្លាថី ឡាហោង អ៊ែ តាង ឡឹង ប៉ាណូស អូ ដាក់
១៤ ដៃ ប្រឹក្ច គូប លូ ម្នត បក់ អូ សៀ ប្រ្លឹះ។ ញ៉ា សាវ ដាក់ លូ សាវ អូ ដាក់ ចឹង អ៊ែ អន់ខូ លូ គូប កើត ដេល ប? ញ៉ា តាតារ លូ ម៉ាម៉ាង អ៊ែ អន់ខូ ដាក់ ដេល ប?

* ៦:២ ៦:២ សាវ អា ឡាច់ ឡឹង អេសាយ ៤៩:៨។

១៥ ញ៉ា យីស៊ី គ្រិះ លូ ប្រ្លឹះ បឹក សាតាំង † ងៃ អន់ខូ លូ គូប កើត ដេល ប? ញ៉ា បក់ សៀ ប្រ្លឹះ លូ បក់ អូ សៀ ប្រ្លឹះ ត្រក់ លូ គូប ដេល ប?

១៦ ញ៉ា ហ្គីប ប្រ្លឹះ បឹក ងៃ កាណាង រោង រ៉ាម៉ិះ ប្រ្លឹះ បិកកាតយ័ ត្រក់ ដេល ប? ពិន ទិដ្ឋ ឡាក់ រោង រ៉ាម៉ិះ ម៉ះ ប្រ្លឹះ ឡាក់ ទី អាញ រឺស ឡាក់ កា អែរ រ៉ះ ផាះ

«អាញ ចឹង ម៉ុត ងៃ អន់ខូ លូ អន់ខែ
ទីប ចាក លូ អន់ខែ ដេល
អាញ ចឹង ប្រ្លឹះ អន់ខែ
កេះណោះ អន់ខែ ចឹង ប្រ្លឹះ ប៉ាសុន អាញ ដេល»។‡

១៧ ណោះ ហង បះ ប្រ្លឹះ បិកកាតយ័ កាប ផាះ
«ហត់ ឡាច់ ឡឹង ពូ ណោះ ពិ
លូ ប្លាច់ ឡាកោ ងៃ តាង ឡឹង ពូ
លូ រៃ សាប៉ាក់ កាណាត ញ៉ា ឡាក់ អូ ដាក់ S
ណោះ អាញ ចឹង ហាប់ អន់ដីស។

១៨ អាញ ចឹង ប្រ្លឹះ ពិ អន់ដីស
កេះណោះ អន់ដីស ចឹង ប្រ្លឹះ គន កាម៉ាក់ គន អង់កាន់ អាញ ដេល»។
អា ហង ប៉ានីរ ប្រ្លឹះ បិកកាតយ័ ឡាក់ ទី អំប្ប អីញ កេង ខាក់។ *

ល

១ អី អុះ មី ឡាក់ ញីន បិច ចៃ ញន កា ពិន ទី ប៉ានីរ ប្រ្លឹះ សាញ៉ា កេង ខាក់ នីអៀ កេះ ពិន ត្រក់ បិច រោង ពុត អន់ ដាក់ ត្រង់ អន់ រ៉ាវ៉ាច់ ឡឹង សារ បឹក អឹក គ្រីប នែរ ទីប កែង ឡាកោ បាំងឡៃ ទីប កែង ប៉ាដាក់ ប៉ាលឹង ភៀ អន់ ដាក់ កាខាក់ គ្រីប នែរ សាវ៉ាច់ កា ប្រ្លឹះ ញន កា អ៊ុល កូត អ៊ុត កា អែរ។

សារ រត់ ប៉ូល ហោក រត់
២ អ្នក អន់ដីស ដាក់ ពុត កា ញីន ណើ ញីន អូ ទី ប្រ្លឹះ យច លូ ពៀ អុះ អូ ទី ប៉ាណា ពៀ ប្រ្លឹះ យច ទីប អូ ទី ប៉ាលូ ប៉ាងល់ ពៀ ដេល។

៣ អាញ កាប នីអៀ អូ ត្រក់ អាញ បិច អ្នក យ៉ូ អន់ដីស អុះ ខង អាញ រ៉ះ កា អន់ដីស កេះ ផា ញីន បិច ចៃ កា អន់ ដីស លូ សាឡាក់ តោ អន់ខូ លើ ងៃ រឺស អន់ខូ លូ អន់ដីស។

៤ អាញ ខិន កា អន់ដីស កាខាក់ អាញ កា តីស ម៉ុះ អ្នាត់ អេង ញន កា អន់ដីស ដេល ទីប អាញ កា ហើយ ពុត រៀក ខាក់ ដេល។ អាញ កា ទី សារ ហោក រត់ កាខាក់ យ ្លឹះ ញីន ទី សារ ឡាបាក អៀង កាតាម។

៥ ឡឹង ញីន ទីល ប៉ាក់ ខេត ម៉ាសេដូន ឡាកោ បាំងឡៃ ញីន អូ ទី រ៉ាឡូរ អុះ។ ញីន ទី សារ ឡាបាក គ្រីប នែរ លូ ពូ ប្រ្លឹះ បាប ញីន កាណាង ពុត ញីន កា ទី សារ អ្នក ហ៊ុក។

៦ ហះកា ប្រ្លឹះ បិកកាតយ័ ឡាក់ ខុ ប៉ាឡោម ពុត ពូ ឡាក់ ថុក ពុត អែរ ប៉ាឡោម ពុត ញីន ដេល ញន កា ទីតុះ ពិះ ទីល ប៉ាក់ ញីន។

៧ ញីន ហើយ ពុត អូ ត្រក់ ដឹង កា ទីតុះ ពិះ ទីល ប៉ាក់ ញីន ណោះ អុះ យី ញន កា អន់ដីស បាំងហោក ពុត អែរ ដេល។ អែរ រ៉ះ ផា អន់ដីស បិច ប៉ប អាញ ខាក់ លូ អន់ដីស ឡាច់ រៀក ម៉ាក់ ទីប អ្នក ពុត ចែក បិច រ៉ះកះ ប៉ារម អន់ ត្រក់ លូ អាញ ខ អា ហង បះ ប្រ្លឹះ អន់ អាញ ហើង ហោក រត់ កាខាក់។

៨ ផា សារ អាញ ច្រាត់ កាណាង សត់ត្រា ណោះ ប្រ្លឹះ អន់ កា អន់ដីស អុក ពុត កា អាញ អូ ថុច អុះ ហះកា អន់ខ្ព ល រៃ អាញ ថុច ដេល ខង អាញ ប៉ប ផា សត់ត្រា ណោះ ប្រ្លឹះ អន់ កា អន់ដីស អុក ពុត យ ្លឹះ រៀក ដាវ កាតាម។

៩ កិញអៀ អា អាញ ហោក រត់ អូ ត្រក់ ញន កា អន់ដីស ទី សារ អុក ពុត អុះ យី ញន កា សារ អុក ពុត ប្រ្លឹះ អន់ កា អន់ដីស បិច រោង ពុត រៀក។ សារ អន់ដីស អុក ពុត នីអៀ ត្រក់ លូ ប្រ្លឹះ បិកកាតយ័ ម៉ាក់ អន់ដីស អូ លុប ញ៉ា ញន កា ញីន អុះ

† ៦:១៥ ៦:១៥ សាតាំង រៀក គុល «បេរៀល»។ ‡ ៦:១៦ ៦:១៦ សារ អា ឡាច់ ឡឹង ចាបាប មួត លេរី (លេរីនីយ) ២៦:១២។ បំរ ហៃ អេសេភៀល ៣៧:២៧ដេល។ S ៦:១៧ ៦:១៧ សារ អា ឡាច់ ឡឹង អេសាយ ៥២:១១។ * ៦:១៨ ៦:១៨ សារ អា ឡាច់ ឡឹង ២ សាវ៉ាវ៉ែល ៧:១៤។

១០ ខង សារ អុក ពុត ឡាក់ ត្រង់ ព្រួយ ពុត ប្រ្លឹះ បិកកាតយ័ នីអៀ ប្រ័ត្តិ អន់ ពិន ប៊ិនពែង ពុត ពៀក ភៀ ទី ប្រ្លឹះ តង់ សារ នែរ អា អូ ត្រង់ ថុច អុះ។ ហះកា សារ អុក ពុត គុន ប៉ាណូស អូ សៀ ប្រ្លឹះ ប្រ័ត្តិ អន់ តៅ។

១១ ហត់ យីត ហៃ សារ អុក ពុត ឡាក់ ត្រង់ ព្រួយ ពុត ប្រ្លឹះ បិកកាតយ័ នីអៀ ទី ខា កា អន់ដីស នីចម៍ អន់ដា? យី ប្រ័ត្តិ អន់ អន់ដីស អ្សក់ ពុត ចែត ប៊ុច រ៉ាវ៉ាថ ឡឹង សារ អូ ដាក់ ណោះ ប្រ័ត្តិ អន់ អន់ដីស យច ពុត លូ សារ ណោះ លូ ទី ពុត អ្សក់ កា ទី ថុត យី ប្រ័ត្តិ អន់ អន់ដីស ប៊ុច ប័ប័ អាញ អន់ដីស កា ចែត ថុត បត់ ប្រ័ត្តិ សារ អូ ដាក់ ណោះ ដេល។ សារ ទី អា តាំបាង ជា អន់ដីស ទី ប្រ័ត្តិ គ្រីប ង៉ារ ភៀ ចឹង ដាក់ ណារូ កាណុង សារ អា។

១២ ទីល នីណោះ ខ ឡាក់ អាញ ប្រាត់ ប៉ាហ្សឺ ប៉ាត់ អន់ដីស អូ ត្រង់ ញុន កា បត់ ប្រ័ត្តិ អូ ដាក់ លើ ញុន បត់ ទី សារ ពូ ប្រ័ត្តិ អូ ដាក់ ណោះ អុះ អាញ ប្រាត់ ប៉ាហ្សឺ ប៉ាត់ អន់ដីស ភៀ អន់ អន់ដីស អូ ប្លង់ ជា អន់ដីស អ្សក់ ពុត ចែត កា ញីន តាទីច ហះ ម៉ាត់ ប្រ្លឹះ បិកកាតយ័។

១៣ សារ អា ហង ឡាក់ ប៉ាងហោក ពុត ញីន ហះកា ក្វា ឡឹង អា ណារូ ញីន ទី សារ ហោក រត់ ហែង ខាក់ ញុន កា ប័ប័ ទីតុះ ទី សារ ហោក រត់ ញុន កា អន់ដីស ប្រ័ត្តិ អន់ អែ ហើយ ពុត។

១៤ អាញ ប៉ានេ អន់ដីស រះ កា អែ ពៃ អាញ កា អូ តាយូស កា អែ ដេល។ អន់ដីស អូ អន់តត់ ជា គ្រីប សារ ញីន រះ កា អន់ដីស ត្រង់ តាទីច ហង ទីតុះ កា អូ អន់តត់ ដេល កា គ្រីប សារ ញីន ប៉ានេ អន់ដីស រះ លូ អែ កា ត្រង់ តាទីច និះទៅ ដេល។

១៥ ផះ អែ កាចាំង កា សារ អន់ដីស ទិខូ អ្សក់ ពុត ចែត រ៉ាប សៀ អែ លូ រ៉ាងហៃ អែ ទីប អ្សល កូត អ្សក់ អែ កា ប៊ុច ចែ កា អន់ដីស ហែង ខាក់។

១៦ អាញ ហោក រត់ ខាក់ ខង អាញ ម៉ឹង អន់ដីស គ្រីប សារ ទីណោះ។

៨

សារ រត់ ប៉ូល ប៊ុច កា មូត មៀង កូរិនថ្មី: តង់ អន់ លៀន កា ពូ អៀង

១ អី អុះ ម៉ី ញីន ប័រ រះ កា អន់ដីស ឡឹង សារ ប្រ្លឹះ បិកកាតយ័ ដាក់ ពុត កា ក្រំ ហៀន សារ អែ អែ ពឹង ខេត ម៉ា សេដូន ពឹង ចារ អន់ទៀត។

២ យ័ះ អន់ខែ ទី សារ ឡាបាត អៀង នីចម៍ កាតាម អន់ខែ អែ កា ទី សារ ហោក រត់ ខាក់ យ័ះ អន់ខែ ថុក ញ៉ាក តាយាយ កាសត់ កាតាម កា អន់ខែ ប៉ាកូលុត អន់ កា ពូ អៀង ដេល។

៣ អាញ ប័ប័ ម៉ាត់ អាញ តាំងឡា អន់ខែ ណោះ អន់ លៀន តាម អន់ខែ ទី លូ អន់ ទី ពុត លីះ ឡឹង អន់ខែ ទី សា។

៤ អន់ខែ ឡោម ប័រ ហះ ញីន អន់ អន់ខែ ម៉ុត ប្រ័ត្តិ ង៉ារ អា អន់ខូ យី ង៉ារ ប៉ាហ្សឺ លៀន អន់ កា ប៉ាសុន ប្រ្លឹះ ឡាក់ ថុក ញ៉ាក។

៥ អន់ខែ ប្រ័ត្តិ នីអៀ លីះ ឡឹង សារ អាញ ម៉ឹង សា សាត់ ប៉ាន់ដា អន់ខែ មប ឡាកោ កា ប្រ្លឹះ បិកកាតយ័ កេះ ណោះ អន់ខែ មប ឡាកោ ប្រ័ត្តិ ង៉ារ កា ញីន សារ អា ត្រង់ ព្រួយ ពុត ប្រ្លឹះ បិកកាតយ័ ដេល។

៦ ខ អា ហង បះ ញីន ប្រើ ទីតុះ ឡាត់ តាត់ អង់កេះ ង៉ារ ចាក ប៉ាតុំ លៀន ឡឹង អន់ដីស ឡាក់ កា អែ ផះ ប្រ័ត្តិ ប៉ាន់ដា ពៃ កេះ។

៧ អន់ដីស អូ អៀង គ្រីប សារ ឡាក់ កា សារ សៀ ទី ប៉ានីរ ពីរ កាង អូ ប្លង់ អៀង ទី ពុត ត្រាំង គ្រីប នែរ លូ ទី ពុត ប៊ុច ចែ កា ញីន ដេល ទីល នីណោះ ហត់ អន់ ង៉ារ អន់ លៀន អា អន់ ទី អៀង និះទៅ ដេល។

៨ អាញ កាប នីអៀ អូ ត្រង់ ប៉ាងខំ អន់ដីស អុះ អាញ ក្រានី កា ប៊ុច យីត ហៃ ពុត អន់ដីស ប៊ុច ចែ តាទីច ប ទីល នីណោះ អាញ កាប ឡឹង សារ មូត ខេត ម៉ាសេដូន ណោះ ឡាក់ ទី ពុត ត្រាំង ដេល

៩ ខង អន់ដីស អន់ហ្គាល់ សារ យីស៊ូ គ្រិះ ដាក់ ពុត កា ពិន កេះ យ័ះ អែ ប្រ្លឹះ ប៉ាតុរង កាតាម អែ ប៉ាស្រុ ឡា កោ កេះ ប៉ាណូស តាយាយ កាសត់ ញុន កា អន់ដីស ភៀ អន់ អន់ដីស កើត ប្រ្លឹះ ប៉ាតុរង ញុន កា សារ តាយាយ កា សត់ ម៉ះ អែ។

១០ អាញ យីត ជា ង៉ារ ប៉ាហ្សឺ លៀន អា ទី ខា សា រ៉ាប អន់ដីស តាំងឡា។ សាណា លើត អន់ដីស ប៉ាន់ដា ប្រ័ត្តិ ង៉ារ អា អន់ខ្លួល ឡឹង ពូ អូ ត្រង់ ដឹង ណោះ យី អន់ដីស ទី ពុត ប៊ុច ប្រ័ត្តិ អន់ខ្លួល ឡឹង ពូ ដេល។

១១ ទីល នីណោះ ហត់ អន់ដីស តាត់ អង់កេះ ង៉ារ អា កិញអៀ ហង ពិ ឡាក់ កា អន់ដីស ទី ពុត ប៊ុច ប្រ័ត្តិ ឡឹង អន់ ខ្លួល ពៃ តាម កាណាត់ ញ៉ា ឡាក់ អន់ដីស ទី

១២ ខង ជា ពិន ទី ពុត ប៊ុច តង់ ពូ ប្រ្លឹះ ត្រង់ ពុត ហង ប្រ្លឹះ ចឹង យីត ព្រួយ កាណាត់ ញ៉ា ពិន ទី អូ ត្រង់ ព្រួយ កាណាត់ ញ៉ា ពិន អូ ទី អុះ។

១៣ ហះកា អាញ អូ ប្រើ អន់ដីស តង ពូ អន់ទៀត និះ ប្រគំ អន់ កា អន់ដីស ទៅ ទី អូ ទី កាណាគី ញ៉ា ណោះ អុះ យី គ្រានី កា អន់ ទី សាម៉េ គូប សោប បគី កេះ។

១៤ រ៉ប់ ដាវ អា អន់ដីស ទី រ៉ា ស អៀង កេះ ទីល នី ណោះ ត្រគំ តង ពូ ឡាក់ មុក ញ៉ាក។ ប៉ាគំ ពូ ទី អៀង កេះ ណោះ ពូ ចឹង តង អន់ដីស ឡាក់ កាណាគី ញ៉ា ឡាក់ អន់ដីស អូ ទី កៀ អន់ ទី សាម៉េ គូប សោប ដេល

១៥ ឡាក់ កា សារ ពូ ប្រាគំ រ៉ះ ជា «បក់ ទូញ អៀង កា អូ ទី អៀង តាឡាម៉ម អុះ បក់ ទូញ បើត កា អូ ខ្លះ ដេល»។

សារ វគី ប៉ុល ប្រើ ពូ ហាប់ ទីតុះ

១៦ ប៉ានេ ប្រ្លះ បិកកាតយ ឡាក់ ប្រគំ អន់ ទីតុះ ទី ពុត អ្យក់ ពុត ចែត បិច តង អន់ដីស ឡាក់ កា ញីន ដេល។

១៧ អែក កា ចៃ ប្រគំ ពូយ សារ ញីន យរ ក្លា ឡឹង អា ណារ អែក ទី ពុត ត្រាំង ខាក់ យី អែក តាំងឡា ទី ពុត បិច ឡាក់ ប៉ាគំ ចារ អន់ដីស។

១៨ ញីន ប្រើ កាំឡាក់ ញីន ម៉ោញ ដូវ ឡាក់ អន់ខូ លូ អែក ប៉ាណូស ណោះ ក្រំ ហៀន សារ ប្រ្លះ គ្រីប ចារ ប៉ានេ អែក ខង អែក ចាក រ៉ះ សារ ដាក់ ឡឹង ប្រ្លះ។

១៩ អូ ត្រគំ ដឹង ណោះ អុះ យី មូត ក្រំ ហៀន សារ ប្រ្លះ កា រើស អ្យក់ អែក អន់ ឡាក់ អន់ខូ លូ ញីន កាណាង ដាវ ទ្រុង ឡាក់ លៀន ពូ អន់ អា ដេល ញីន ប្រគំ ដាវ អា កៀ អន់ ប្រ្លះ បិកកាតយ លៅ លែង សិច លូ កៀ តាំបាង ឡឹង សារ យីត ដាក់ ម៉ះ ញីន ដេល។

២០ ញីន ប្រគំ នីអៀ កៀ ដៃ អន់ ពៀ ប៉ាំងអាណ ឡឹង សារ ចឹក លៀន អៀង ឡាក់ ពូ អន់ អា

២១ ខង ញីន បិច ប្រគំ ដាវ ដាក់ អូ ត្រគំ ដឹង ហះ ម៉ាត់ ប្រ្លះ បិកកាតយ អុះ យី ហះ ម៉ាត់ ប៉ាណូស ទីខូ ដេល។

២២ ញីន កា ប្រើ កាំឡាក់ ញីន ម៉ោញ ដូវ ណារ ឡាក់ អន់ខូ លូ មូត ពៀវ ដូវ ណោះ ដេល។ ញីន កា យើយ សាត់ ហៃ ពុត ពៀក អែក អៀង ទង កេះ លូ អូ អន់តត ជា អែក ទី ពុត ត្រាំង ប្រគំ ដាវ កាខាក់។ កិញអៀ អា អែក ទី ពុត ត្រាំង ហៀង ខាក់ ខង អែក ម៉ឹង អន់ដីស កាខាក់ ដេល។

២៣ កាប៉ាច ទីតុះ អែក ឡាក់ គូប អាញ ប្រគំ ដាវ អន់ខូ លូ អាញ សាំរ៉ាប់ កា អន់ដីស។ កាប៉ាច មូត ពៀវ ដូវ ណារ យី មូត បក់ ប្រគំ ដាវ ប៉ាតាង ក្រំ ហៀន សារ ប្រ្លះ កៀ អន់ យីស៊ូ គ្រិះ លៅ លែង សិច។

២៤ ទីល នី ណោះ ហត់ អន់ដីស តាំបាង ពុត បិច ចៃ កា អន់ខែ ប៉ែង ដូវ កៀ អន់ ក្រំ ហៀន សារ ប្រ្លះ ប៉ាគំ ចារ អន់ ទៀត អូ អន់តត ជា អន់ដីស ទី ពុត បិច ចៃ តាទិច លូ កៀ អន់ អន់ខែ ប៉ែង ដូវ អូ អន់តត ជា សារ ឡាក់ អាញ ប៉ានេ អន់ដីស រ៉ះ កា អន់ខែ ណោះ យី សារ ត្រគំ តាទិច។

៩

សារ ប៉ាតុំ លៀន តង មូត សៀ អែក ពឹង មៀង យេរុសាឡឹម

១ កាប៉ាច សារ ប៉ាហ្សើ លៀន ឡាក់ តង មូត ប៉ាសុន ប្រ្លះ ណោះ អូ កូម កា អាញ ប្រាគំ សត់ត្រា រ៉ះ កា អន់ដីស អុះ

២ ខង អាញ អូ កេះ ជា អន់ដីស ទី ពុត បិច តង ពូ ណោះ។ អាញ កា ប៉ានេ អន់ដីស រ៉ះ កា មូត អែក ពឹង ខេត ម៉ាសេ ដួន ជា «អុះ ម៉ី អែក ពឹង ខេត អាខែ * អន់ខែ ទ្រៀម ចឹង អន់ លៀន ឡឹង សាណាំ សើត កេះ»។ ពុត ត្រាំង ម៉ះ អន់ដីស កា ប្រគំ អន់ កា ពូ អៀង ដូវ ទី ពុត បិច ប្រគំ ពូយ ដេល។

៣ អាញ ប្រើ កាំឡាក់ ញីន ប៉ែង ដូវ ឡាក់ កៀ អន់ ពូ ប៉ែង ជា សារ អាញ ប៉ានេ អន់ដីស ពឹង សារ អា អូ យច អុះ ខង ប៉ាគំ អាញ ទីល ទៀ អន់ដីស ទី ទ្រៀម លៀន កេះ ឡាក់ កា អាញ រ៉ះ តាទិច។

៤ ជា អុះ ម៉ី ពឹង ខេត ម៉ាសេដួន អន់ខែ ឡាក់ អន់ខូ លូ អាញ ជា អន់ខែ ប៉ែង អន់ដីស បើ ទ្រៀម លៀន ញីន ចឹង តាយូស ញាន កា ញីន ម៉ឹង អន់ដីស តាឡាម៉ម លូ អូ ត្រគំ ដឹង ញីន អុះ ចឹង តាយូស អន់ដីស កា តាយូស ដេល។

៥ ខ អា ហង បះ អាញ យើត ជា ត្រគំ អន់ កាំឡាក់ ញីន ឡាក់ ប៉ាគំ ចារ អន់ដីស អន់ខ្លួល ឡឹង អាញ កៀ ទ្រៀម លៀន ឡាក់ ត្រគំ តង ពូ ណោះ អន់ កេះ ទូត ឡាក់ អន់ដីស ទី សាញ៉ា ពៃ។ ប៉ាគំ អាញ ឡាក់ ទីល កេះ អាញ ចឹង ប៉ែង ជា អន់ដីស ប៉ាតុំ លៀន ញាន កា ពុត បិច ប្រគំ អូ ត្រគំ ញាន កា អាញ ប៉ាំងខំ អុះ។

៦ អាញ បិច កាប នីអៀ ពៀ ប្រគំ ម៉ីរ ទិ បក់ ណោះ កា ចឹង ទី ពៀ បើត ដេល ពៀ ប្រគំ ម៉ីរ តិស បក់ ណោះ កា ចឹង ទី ពៀ អៀង ដេល។

៧ ទីល នី ណោះ ហត់ អន់ដីស ប្រគំ ពូយ តាម ពុត ឡាក់ អន់ដីស ទី យីត កេះ ឡាក់ អូ ត្រគំ ប្រគំ ញាន កា ហ្វាច តា មៀន លូ ប៉ាំងខំ ពុត អុះ ខង ប្រ្លះ បិច ចៃ កា ប៉ាណូស ចៃ ឡាក់ អន់ កាណាគី ញាន កា ពុត ហោក រ៉ក់។

* ៨:១៥ ៨:១៥ សារ អា ឡាក់ ឡឹង សារ ឡាក់ (និកូមន) ១៦:១៨។ * ៩:២ ៩:២ មៀង កូរិនថូ: អែក ពឹង ខេត អាខែ។

៨ ប្រ្លឹះ អ្នក អាន សារ ដាក់ អៀង គ្រឹប នៃ កា អន់ដីស ភ្ញើ អន់ អន់ដីស ទី គ្រឹប កាណាត់ ញ៉ា ឡាក់ អន់ដីស តង កាន លើយ ទីប អ្វី សល់ អៀង សាំរ៉ាប់ តង ពូ អន់ទៀត ដេល

៩ ឡាក់ កា ពូ ទី ច្រាក់ រ៉ះ ផា:

«ប៉ាណូស ដាក់ អន់ កា ពូ តាដោ:
 អើ ជេក អន់ កា មូត តាបាយ កាសត់
 សារ ដាក់ ត្រង់ ម៉ះ អើ អ្វី លើយ»[†]។

១០ ប្រ្លឹះ ឡាក់ អន់ តិល ពៀ កា បក់ សាមូល តប់ លូ អន់ សាណា កា ពូ អើ កា ចឹង អន់ អន់ដីស ទី រ៉ាស អៀង ធម្ម ណារ៉ូ ម៉ាក់ អន់ដីស ចឹង អ្នក អន់ កា ពូ ហ៊ែង អៀង ណារ៉ូ ដេល។

១១ ទីល នីណោះ ប្រ្លឹះ ចឹង ប្រ័ត អន់ អន់ដីស កើត ប្រ្លឹះ ប៉ាតូរង គ្រឹប នៃ ភ្ញើ អន់ អន់ដីស អ្នក តង ពូ លើយ។ លូ អន់ ពូ អន់ទៀត ហោក រត់ កា ប្រ្លឹះ បិកកាតយ័ ប៉ាក់ ញីន ជីន លៀន អន់ដីស ប៉ាហ្សឺ ណោះ:

១២ ខង ដារ ចាក ប៉ាក់ លៀន អា អូ ត្រត់ ដឹង កា តង ប៉ាសុន ប្រ្លឹះ កាណាង សារ អន់ខែ តងកាន ណោះ អុះ យី ប្រ័ត អន់ អន់ខែ ហោក រត់ កា ប្រ្លឹះ បិកកាតយ័ កាខាក់ ដេល។

១៣ ញន កា អន់ខែ ចឹង បំប៉ ដារ អន់ដីស តង អា អន់ខែ ចឹង ប៉ាណាំ គូប ប៉ានេ ប្រ្លឹះ បិកកាតយ័ ខង អន់ដីស អ្សិល កូត ប្រ័ត ពូយ យីស៊ូ គ្រិះ ទីប អន់ដីស រ៉ះ ផា សៀ សារ ដាក់ ឡឹង អើ កេះណោះ អន់ លៀន តុត អៀង កា អន់ខែ លូ កា ពូ ទីខ្ល ដេល។

១៤ អន់ខែ ចឹង ម៉ន់ ឡោម ប្រ្លឹះ អន់ កា អន់ដីស ទីប ទី ពុត ប៉ិច ចៃ ញន កា ពុត ដាក់ កាខាក់ ម៉ះ ប្រ្លឹះ ឡាក់ អើ តាំ បាង ពីង អន់ដីស។

១៥ ប៉ានេ ប្រ្លឹះ បិកកាតយ័ ឡាក់ អន់ សារ ដាក់ កាខាក់ អូ ទី កាណាត់ ញ៉ា ចឹង អ្នក ប៉ាន់ដីប ទី អុះ។

១០

សារ រត់ ប៉ូល តើល កា បក់ ច្រោម អើ

១ សាំយ៉ាង អាញ ពិ ពូ កាប ផា ផះ អាញ អ្វី អន់ខ្ល លូ អន់ដីស ពៃ អាញ ទី ពុត អ្សត ហះកា ប៉ាក់ អាញ អ្វី ចាំងហាយត ឡឹង អន់ដីស អាញ ខិន កាប កា អន់ដីស ខាក់។ អាញ បំរ អន់តត់ ប៉ាតោ កា អន់ដីស ញន កា ពុត ដាក់ សឹម ឡាច់ ឡឹង យីស៊ូ គ្រិះ:

២ យី អាញ បំរ ឡោម អន់ដីស ដៃ ប៉ាង ខំ ពុត អាញ អន់ ខិន កាប កា ពូ ប៉ាក់ អាញ ឡា ទីល ប៉ាក់ អន់ដីស ណោះ ខង អាញ យឹត កេះ។ ផា អាញ អូ អ្សត អុះ កាប កា បក់ ច្រោម ផា ញីន អ្វី គុន ឡា បៀប ប៉ាណូស អូ សៀ ប្រ្លឹះ ណោះ។

៣ យី ញីន ទី ឡាកោ ប៉ាងខ្មែ ឡាក់ កា ប៉ាណូស ទីខ្ល កាតាម កា ញីន អូ តាតុះ គុន ឡា បៀប ប៉ាណូស ណោះ ដេល

៤ ខង យឿង តាតុះ ឡាក់ ញីន យរ អូ ត្រត់ យឿង គុន ប៉ាណូស អុះ យី យឿង ឡាក់ ទី អំរ៉ាញ អីញ ម៉ះ ប្រ្លឹះ បិក កាតយ័ ឡាក់ អូ តាត់ អំពូក ប៉ាន់ទៀយ ទ្រុក អន់ទៀត។

៥ យី តាក់ អង់ហ៊ីង អ្នត សារ ពូ ប៉ែកក លូ ប្រ្លឹះ លូ ពុត អ្នត អង ទីណោះ ឡាក់ ប្រ័ត អន់ អូ អន់ហ្គាល់ ប្រ្លឹះ បិកកាតយ័។ ញីន កា ប៉ាណាំ ពុត ពៀក ពូ អន់ រ៉ាប់ សៀ យីស៊ូ គ្រិះ ឡាក់។

៦ ផា ដារ ចំ អន់ដីស រ៉ាប់ សៀ ទី កេះ ញីន កា ទ្រៀម ចឹង ចែត ថូត ទី បក់ អូ រ៉ាប់ អូ សៀ ដេល។

៧ ញ៉ា អន់ដីស អូ បំប៉ សារ ឡាក់ អ្វី ហះ ម៉ាក់ អន់ដីស ប? ផា ញើ យឹត ផា អើ ឡាក់ ប៉ាសុន យីស៊ូ គ្រិះ បក់ ណោះ ត្រត់ យឹត អន់ អូ ឡាក់។ កាខាក់ ផា អើ ប៉ាសុន យីស៊ូ គ្រិះ ញីន កា ប៉ាសុន យីស៊ូ គ្រិះ ឡាក់ កា អើ ដេល។

៨ ប្រ្លឹះ បិកកាតយ័ អន់ អំរ៉ាញ អីញ កា ញីន ភ្ញើ អន់តត់ ប៉ាតោ កា អន់ដីស អូ ត្រត់ ភ្ញើ ថា ឡាយ អន់ដីស អុះ។ យី អាញ កាប អ្នត អង ឡឹង អំរ៉ាញ អីញ ណោះ អៀង យឹត កាតាម កា អាញ អូ តាយុស ដេល។

៩ អាញ អូ ប៉ិច អន់ អន់ដីស យឹត ផា អាញ ប៉ិច កាប ប៉ាងអ្សត អន់ដីស ពីង សត់ត្រា អា អុះ:

១០ ខង ពូ ផា «សារ កាណាង សត់ត្រា ប៉ូល អា កាប កា ពូ កេង កាខាក់ ហះកា ផះ អើ អ្វី ហះ អា ពៃ អើ អូ ខិន ប្រ័ត នីតម កា ញើ អុះ ទីប អូ ទី ប៉ានីរ ពីរ កាង ដេល»។

† ៩:៩ ៩:៩ សារ អា ឡាច់ ឡឹង ផាប អាញ សើ ប៉ានេ ប្រ្លឹះ (ទំនុក/តម្កើង) ១១២:៩។

១១ បក់ កាប នែវ អា ត្រក់ អូ អន់តត់ ជា ផ្ទះ ញីន អូ អូ ញីន ប្រាក់ រ៉ះ នីថម ប៉ាក់ ញីន អូ អន់ខូ ញីន ចឹង ប្រឹក្តី នី ណោះ ដេល។

១២ ញីន អូ ខីន ប៉ានេ ឡាកោ ទៅ អន់ សាម៉េ លូ មួត បក់ អន់ដា ឡាក់ ប៉ានេ ឡាកោ ទៅ លើ កា រៀប ឡាកោ ញីន លូ អន់ខែ ណោះ អុះ។ អន់ខែ ណោះ រៀប ឡាកោ លូ គូប សោប ប្រឹក្តី នីណោះ អន់ខែ អូ សាឡាច់ អុះ។

១៣ កាប៉ាច់ ញីន អូ អ្នាត់ អេង ហ្វាស ឡឹង ង៉ារ ញីន អុះ យី ញីន អ្នាត់ អេង ដឹង កា ង៉ារ ញីន ប្រឹក្តី ពូយ ប្រឹក្តី បិក កាតយ័ ប្រើ ញីន ណោះ ហង យី អែវ អន់ ញីន ឡា ទីល ប៉ាក់ អន់ដីស ណោះ។

១៤-១៥ អន់ដីស អូ ពឹង គូយ ឡាក់ ប្រឹក្តី បិកកាតយ័ ទី កាំឡុក អន់ កា ញីន។ ផ្ទះ ញីន ឡា ទីល ប៉ាក់ ណោះ អន់ ទ្រួល ឡឹង ពូ ភៀ រ៉ះ សារ ដាក់ ម៉ះ យីស៊ូ គ្រិះ ទីល នីណោះ ញីន អូ អ្នាត់ អេង ហ្វាស តាឡាច់ អុះ លើ អូ អ្នាត់ ឡឹង ង៉ារ ពូ អន់ទៀត ប្រឹក្តី ណោះ អុះ។ ញីន ម៉ឹង ជា អន់ដីស ចឹង សៀ ហ៊ែង ខាក់ ញីន កា ចឹង អូ ប្រឹក្តី ង៉ារ ហ៊ែង រៀង ណារ កាណុង កាំឡាង អន់ដីស។

១៦ កេះណោះ ញីន ចឹង ចាក រ៉ះ សារ ដាក់ ឡឹង យីស៊ូ ប៉ាក់ ចារ អន់ទៀតៗ ហ្វាស ចារ អន់ដីស។ ញីន អូ អ្នាត់ អេង កា ង៉ារ ឡាក់ ពូ អន់ទៀត ប្រឹក្តី កេះៗ ពឹង ចារ ពូ ណោះ អុះ។

១៧ លើ ប៊ូច អ្នាត់ អេង ត្រក់ អ្នាត់ អេង ឡឹង ង៉ារ យីស៊ូ ឡាក់ ពី តាំងឡា ពិន ទី ប្រឹក្តី។*

១៨ ប៉ាណូស ឡាក់ ពូ ត្រក់ ម៉ឹង អូ ត្រក់ បក់ ប៉ានេ ឡាកោ ទៅ ណោះ អុះ យី ប៉ាណូស បក់ ប្រឹក្តី បិកកាតយ័ ប៉ានេ។

១១

សារ វត្ត ប៉ូល រ៉ះ ឡឹង មួត តាត់ អំប្រឹក្តី បក់ រ៉ះ ប៉ាតាង យីស៊ូ

១ ប៉រ អន់ដីស ដៃ រ៉ាប់ រ៉ូ សារ អាញ កាប អា កិញអៀ អា អាញ កាប ឡាក់ កា ប៉ាណូស អន់ទ្រុយ អន់ដីស ដៃ អ្សក់ យ៉ូ អាញ។

២ អាញ ក្បាត់* អន់ដីស សារ ក្បាត់ អា ឡាច់ ឡឹង ប្រឹក្តី បិកកាតយ័ ខង អាញ រៀប ឡាក់ កា កាណាត់ អន់ដីស អន់ ទី ក្លោ ដឹង ម៉ោញ យី អាញ ប៉ាណាវ អន់ដីស ឡាក់ កា ប៉ាណាវ អង់កាន់ រ៉ូ ដាក់ ត្រង់ អូ ទី ប្រឹក្តី លូ កាម៉ាក់ អុះ អន់ កា យីស៊ូ គ្រិះ។

៣ ហះកា អាញ អ្សក កា ទី ពូ ប៉ាង់ល អន់ដីស ប៉ាណាវ អន់ អ្នាត ពុត ដាក់ ត្រង់ ប៊ូច កា យីស៊ូ គ្រិះ ណោះ ឡាក់ កា ពិះ ប៉ាង់ល អេវ៉ា ពៃ នីណោះ ដេល

៤ ខង ជា ទី ពៀ ពិះ រ៉ះ ជា ទី យីស៊ូ អន់ទៀត ម៉ោញ ណារ តាង ឡឹង យីស៊ូ ឡាក់ ញីន ទី រ៉ះ ណោះ លើ កា ពូ ប៉ាង ហៀន ជា ត្រក់ ទី ប៉ាដាត ប៉ាលីង តាង ឡឹង ប៉ាដាត ប៉ាលីង ប្រឹក្តី ឡាក់ អន់ដីស ទី កេះ លើ កា ពូ រ៉ះ សារ ដាក់ តាង ឡឹង សារ ដាក់ ឡាក់ អន់ដីស ទី កាតាំង កេះ យី អន់ដីស សាំយ៉ាង ពូ ឡុក អូ ប៉ាតែក អុះ។

៥ មួត ណោះ អ្នាត់ អេង ជា ឡាកោ គីស ហ្វីត ឡឹង មួត រ៉ះ ប៉ាតាង យីស៊ូ ហះកា អាញ យីត ជា អាញ អូ ញម កា មួត ណោះ អុះ។

៦ យី អាញ អូ សូរ ទី ប៉ានី ពីរ កាង កាតាម ហះកា កាណុង សារ អូ ហ្វង់ អាញ អូ ញម អុះ ឡាក់ កា ញីន យើយ តាំបាង អន់ កា អន់ដីស បំបំ គ្រឹប ខ កេះ។

៧ ផ្ទះ អាញ រ៉ះ សារ ដាក់ ម៉ះ ប្រឹក្តី បិកកាតយ័ កា អន់ដីស អាញ អូ អ្សក់ ខា អុះ យី អាញ ប៉ាស្រុ ឡាកោ ភៀ តាត់ អំប៉ោក អន់ដីស។ អាញ ប្រឹក្តី នីអៀ ញ៉ា អាញ ប្រឹក្តី យថ ប?

៨ អាញ អ្សក់ លៀន ឡឹង ក្រំ ហៀន សារ ប្រឹក្តី ប៉ាក់ ចារ អន់ទៀតៗ ភៀ ប្រឹក្តី ង៉ារ រ៉ះ សារ យីស៊ូ កា អន់ដីស។

៩ ផ្ទះ អាញ អូ អន់ខូ លូ អន់ដីស ជា អាញ អូ ទី កាណាត់ ញ៉ា អាញ កា អូ ប្រឹក្តី អន់ រៀ ប៉ាណាប អុះ ខង អុះ ម៉ី ឡឹង ខេត ម៉ាសេដ្ឋន អន់ខែ ពិះ តង់ អាញ កេះ កាណាត់ ញ៉ា ឡាក់ អាញ តង់កាន់។ អាញ អូ យើយ អន់ អន់ដីស ទី សារ ឡាបាច ញាន កា អាញ អុះ យី តែង ម៉ាត់ ទៀ កា និះទៅ ដេល។

១០ អាញ រ៉ះ កា អន់ដីស សារ តាទីច ឡាក់ កា យីស៊ូ គ្រិះ ខុ រ៉ះ សារ តាទីច ដេល ផ្ទះ អាញ អូ ពឹង ខេត អា ខែ អាញ ចឹង អូ អ្សក់ កាណាត់ ញ៉ា ឡឹង រៀ អុះ ភៀ ចឹង អូ អ្នាត់ អេង លើយ ជា អូ អ្សក់ កាណាត់ ញ៉ា ឡឹង អន់ ដីស។

១១ ញ៉ា ត្រក់ អាញ ប្រឹក្តី នីអៀ? នីថម អាញ អូ ប៊ូច កា អន់ដីស ប? អូ អុះ ប្រឹក្តី បិកកាតយ័ អូ អន់តត់ កេះ កា អាញ ប៊ូច ចៃ កា អន់ដីស កាខាក់។

* ១០:១៧ ១០:១៧ បំរែ ហេ យេអៀ ៩:២៤។ * ១១:២ ១១:២ សារ វត្ត ប៉ូល ក្បាត់ អា វិច លូ សារ ក្លោ ក្បាត់ កាម៉ាក់។

១២ អាញ ប្រឹក្សា ដ៏រវៃ អូ អ្នក ខា អា យី អាញ ចឹង ប្រឹក្សា តូ ណារ ភ្នំ ដៃ អន់ បក់ បិច ប៉ាញ៉ា ប្លាច ចឹង អ្នក អេង ផា អន់ខែ ប្រឹក្សា ដ៏រវៃ ដាក់ សាមី លូ ញីន ដេល

១៣ ខង ប៉ាណូស រនៃ ណោះ សុត កា មូត បក់ ប៉ាឡូមី ឡាកោ ប្រឹក្សា បក់ រ៉ះ ប៉ាតាង យីស៊ូ យី មូត ពូង កា ពូ លូ តាត់ អំប្រឹក្សា បក់ រ៉ះ ប៉ាតាង យីស៊ូ គ្រិះ។

១៤ សារ អា អូ ត្រត់ ញម អុះ យ័ះ ប្រ្រះ បិត សាតាំង កា ប៉ាឡូមី ឡាកោ ប្រឹក្សា បិយ ប្រ្រះ ឡាក់ តាតារ ដេល។
១៥ ទីល នី ណោះ ផា មូត បក់ ប្រឹក្សា ដ៏រវៃ កា អើ ប៉ាឡូមី តាត់ អំប្រឹក្សា ប៉ាណូស ដាក់ ត្រង់ ឡាក់ ប្រឹក្សា ដ៏រវៃ កា ប្រ្រះ ណោះ អូ តាង ប៉ុប ចំ អុះ ហះកា ប៉ាត់ អន់តីត ទៀ អន់ខែ ចឹង តើ ពូយ សារ អន់ខែ ប្រឹក្សា ណោះ ហង។

សារ រតី ប៉ូល ទី សារ ឡាបាត

១៦ អាញ ប៉រ រ៉ះ ប៉ាឡាក់ ម៉ោញ ទង ណារ ផា អូ អន់ ញើ យីត ផា អាញ ឡាក់ ប៉ាណូស អន់ខ្មែរ អុះ។ យ័ះ អន់ ដីស យីត ផា អាញ ឡាក់ ប៉ាណូស អន់ខ្មែរ កាតាម អន់ដីស សាំយ៉ាង អាញ ពិ ភ្នំ អន់ អាញ អូ អ្នក អេង បា បើ ត ដេល។

១៧ សារ អា អូ ត្រត់ អាញ កាប ពូយ ប្រ្រះ បិតកាតយ័ អុះ យី អាញ កាប ឡាក់ កា ប៉ាណូស អន់ខ្មែរ ខង អាញ ខឹង អ្នក អេង ឡើង ឡាកោ ទៅ។

១៨ ញន កា ទី ប៉ាណូស អៀង ដូរ អ្នក អេង ឡាបៀប ប៉ាណូស អូ សៀ ប្រ្រះ អាញ កា ចឹង អ្នក អេង នី ណោះ ដេល។

១៩ អន់ដីស យីត ផា ឡាកោ អន់ដីស ឡាក់ ប៉ាណូស ហ្សាង សាឡាច់ ហះកា អន់ដីស ហាប ប៉ាណូស អន់ខ្មែរ ទីប ហោក រត់ ដេល

២០ ខង ផា អន់ខែ ជិះ ចតី រ៉ាត អ្នក រ៉ាស អំប៉ាស បីដាយ កាប ផាម៉ាត លើ តាបៈ គៀងតោរ កា អន់ដីស ចៃ ហាប អន់ខែ ដេល។

២១ ញ៉ា អាញ ចឹង តាយូស ប ញន កា ញីន អូ ខឹង ប្រឹក្សា អូ ដាក់ ឡាក់ កា អន់ខែ នី ណោះ?។

ហះកា ផា ពូ ខឹង អ្នក អេង កាណុង សារ ញ៉ា អាញ កា ខឹង អ្នក អេង កាណុង សារ ណោះ ឡាក់ កា ពូ ដេល (អាញ កាប នី អៀ ឡាក់ កា ប៉ាណូស អន់ខ្មែរ តាទីច)។

២២ ញ៉ា ដឹង អន់ខែ ប សុនសាត អ៊ីស្រាអែល ដេល។ ញ៉ា ដឹង អន់ខែ ប ប្រឹក្សា ពូយ សង់ ខុំ ហៅត្រី? អាញ កា ប្រឹក្សា ពូយ សង់ខុំ ដេល។ ញ៉ា ដឹង អន់ខែ ប ផ្លែ រ៉ាច់ រតី អាប្រាហាំ? អាញ កា ផ្លែ រ៉ាច់ រតី អាប្រាហាំ ដេល។

២៣ ញ៉ា អន់ខែ ណោះ ប្រឹក្សា ដ៏រវៃ កា យីស៊ូ គ្រិះ ប? (អាញ ប៉រ កាប ឡាក់ កា ប៉ាណូស អន់ខ្មែរ) អាញ ប្រឹក្សា ដ៏រវៃ កា យីស៊ូ ក្លា ឡើង អន់ខែ ណោះ ណារ។ អាញ ប្រឹក្សា ដ៏រវៃ ក្លែង អៀង ខាក់ ក្លា ឡើង អន់ខែ សាំ អាញ ត្រត់ ខុក អៀង ទង ពូ ពិត សាប្លាត អាញ អៀង ទង កាខាក់ លូ អាញ បើត ចឹង តើ លើយ។ ដេល។

២៤ សុនសាត អ៊ីស្រាអែល ពិត អាញ លូ កាស៊ី ប៉ាតាម លីក កាណុង ម៉ោញ លីក ពិត ៣៩ ទង។

២៥ ពូ ពិត អាញ លូ អ៊ីង កា ទូង ប៉ែង ទង ពូ ហីរ អាញ លូ អំហ្គោ ម៉ោញ ទង អាញ កា ឡាប កំប៉ាន់ ប៉ែង ទង អាញ ឡង់ ពឹង ទៀក សាឡីត សាឡាយ ម៉ោញ ម៉ាំង ម៉ោញ ដារ។

២៦ អាញ ខុ ចាក ឡាក់ ប៉ាត់ ចារ អន់ខៀត ប លើយ។ ផះ ណោះ អាញ កា ទី សារ ខូច ខាច លើយ។ ដេល ឡាក់ កា ផះ ចាក យូង ទៀក តាំងលេ ទី សារ ខូច ខាច ញន កា មូត ប៉ុន អ្នក រ៉ាស អំប៉ាស ខូច ខាច ញន កា សុនសាត អាញ ទៅ ខូច ខាច ញន កា សុនសាត អន់ខៀត ខូច ខាច កាណុង មៀង ខូច ខាច ពឹង ព្រី ខូច ខាច ពឹង ទៀក សាឡីត សាឡាយ ខូច ខាច ញន កា មូត បក់ តាត់ អំប្រឹក្សា សៀ ប្រ្រះ។

២៧ អាញ ប្រឹក្សា ដ៏រវៃ ទីប ក្លែង ឡាក់ បា ក ទីប កាកី តែប អាញ ឡា យីត អូ ទី សាណា សា អូ ទី ទៀក អែត លើយ។ អាញ គ្រីន អាញ អូ ទី ខោ អារ កាសិប ពៀត លើយ ដេល។

២៨ ក្លា ឡើង អា ណារ អាញ រ៉ុន រ៉ាយ រ៉ប ដារ ញន កា យីត កា មូត ក្រំ ហៀន សារ ប្រ្រះ គ្រីប ចារ ដេល។

២៩ ផា ទី ញើ អូ ត្រុះ អូ ចូន អាញ កា អូ ត្រុះ អូ ចូន ដេល ផា ទី ពូ ប៉ាណាំ ពៀ អន់ អ្នក សៀ អាញ អីក ខាក់។

៣០ ផា អាញ ត្រត់ អ្នក អេង យី អាញ អ្នក អេង ដឹង កា សារ អាញ អូ គីត អូ ខា ណោះ ហង។

៣១ ប្រ្រះ បិតកាតយ័ ឡាក់ ពិ យីស៊ូ ឡាក់ តាំងឡា ពិន ឡាក់ ពូ ប៉ានេ លើយ។ អើ អូ អន់តត កេះ ផា អាញ អូ កាប ពូង អុះ។

៣២ ផះ អាញ អ្វី ពឹង មៀង ដាមៈ ពៃ ម៉ែត រ៉ាំងហៃ មៀង ឡាក់ សាដាច់ អាវ៉ាតះ ប្រើ រ៉ាំងហៃ មៀង អើ កា ប្រើ តាហាន ញ៉ាម អំប៉ារ ទ្រុក មៀង ភ្នំ ក្បាត់ រ៉ុប អាញ។

៣៣ ហះកា ទី គួប អាញ ចែក អាញ ពីង ពុង ប៉ាហ្វូ ជីរ ទ្រង រ៉ាបោះ ទ្រុក ភៀ អន់ អាញ រ៉ាវ៉ាច់ ឡឹង តី មួត តាហាន ណោះ។ †

១២

សារ ប្រ្រៈ តាំបាង អន់ កា រ៉ា ប៉ូល បំបំ

១ យ្រៈ អាញ អូ អន់តត់ ផា សារ អាញ ម្នាត់ អេង អូ ទី ខា ញ៉ា កាតាម ហះកា អាញ បំរ រ៉ះ ឡឹង សារ អំរ៉ាញ អីញ កេង ខាក់ ឡាក់ ប្រ្រៈ បិកកាតយ័ តាំបាង អន់ អាញ បំបំ លូ អន់ អាញ អូ។

២ អាញ អន់ហ្គាល់ កាម៉ាតី ម៉ោញ ដូរ ឡាក់ សៀ យីស៊ូ គ្រិះ * ផះ រ៉ាំងរ៉ាំង ១៤ សាណាំ អន់ទ្រុយ ពែ ប្រ្រៈ បិក កាតយ័ ប៉ោក ហារ អើ អន់ ពីង ប្លែង តាល់ ទី ប៉ែង (ហះកា អាញ អូ អូ អន់តត់ កា ឡាកោ អើ តាទីច លើ កា ក្រានី កា បំបំ ឡាក់ កា អំប៉ោ ដោច ទី ដឹង ប្រ្រៈ បិកកាតយ័ អូ)។

៣-៤ អាញ អូ អន់តត់ ផា កាម៉ាតី ណោះ ហារ ពីង ចារ ប្រ្រៈ តាទីច លូ កាតាំង ប៉ានីរ ប្រ្រៈ កេង ខាក់ ឡាក់ អូ ខិន រ៉ះ (ហះកា អាញ អូ អូ អន់តត់ កា ឡាកោ អើ តាទីច លើ កា ក្រានី កា បំបំ ឡាក់ កា អំប៉ោ ដោច ទី ដឹង ប្រ្រៈ បិកកា តយ័ អូ)។

៥ អាញ ម្នាត់ អេង កា សារ កាម៉ាតី ណោះ ហង អាញ អូ ម្នាត់ អេង ឡឹង ឡាកោ អាញ ទៅ អុះ អាញ ម្នាត់ អេង ដឹង កា សារ អាញ អូ គិត អូ ខា ណោះ ហង។

៦ ផា អាញ ប៊ុច ម្នាត់ អេង អាញ កា អូ កាតូលី ដេល ខង អាញ កាប ពួយ សារ តាទីច។ ហះកា អាញ អ្នែ គ្រី យ អ្នែត ផែត ទី បក់ អន់ដា ចឹង សាម៉តី ផា អាញ តិស ឡឹង សារ ពូ បំបំ អាញ ប្រ័តី លូ លីះ ឡឹង សារ អាញ កាប។

៧ ម៉ោញ ណារ ប្រ្រៈ បិកកាតយ័ ចែក សាលៀ កាណុង ឡាកោ អាញ † ភៀ ដៃ អន់ អាញ តិស ពុត ញន កា សារ កេង ខាក់ ឡាក់ ដាត់ ហ្វិត ឡាក់ ប្រ្រៈ តាំបាង អន់ អាញ បំបំ។ សាលៀ អា ញៀប ឡាក់ កា សារ បិយ ប្រ្រៈ បិក សាតាំង ម៉ោញ ដូរ ពីះ តាត់ អន់អិត អាញ ភៀ ដៃ អន់ អាញ តិស ពុត។

៨ អាញ ម៉ន់ ឡោម យីស៊ូ ឡាក់ ពី តាំងឡា អាញ ប៉ែង ទង អន់ អើ តាប៉ាប តាប៉ុន អ្នែក ឡាច់ សាលៀ ឡឹង ឡាកោ អាញ។

៩ ហះកា អើ រ៉ះ កា អាញ ផា «ពុត ដាត់ ម៉ះ អាញ ក្រិប ពីង អីស កេះ ខង អំរ៉ាញ កេង ខាក់ ម៉ះ អាញ ពូ ចឹង បំបំ ឡាក់ ៗ ញន កា អាញ អន់ អំរ៉ាញ អាញ អ្នែ ពីង ប៉ាណូស អូ គិត អូ ខា ណោះ ហង»។ ទិល នីណោះ អាញ ហោក រ៉ាត់ កាខាក់ ម្នាត់ អេង កា សារ អាញ អូ គិត អូ ខា ភៀ អន់ សារ អំរ៉ាញ អីញ ម៉ះ យីស៊ូ គ្រិះ អ្នែ ពីង អាញ។

១០ ខ ណោះ ហង បះ អាញ ប៉ាញ ពុត ផះ ទី សារ អូ ត្រុះ អូ ម៉ុន ផះ ពូ តន់ ប៉ាស្យាប ផះ ទី សារ ឡាក់បាក់ ផះ ពូ ប្រ័តី បាប ផះ ទី សារ ចុនចែ ញន កា យីស៊ូ គ្រិះ ខង ផះ ចំ អាញ អូ ត្រុះ អូ ម៉ុន ផះ ណោះ ហង អាញ ទី សាង់។

១១ អាញ កាប នីអៀ ឡាក់ កា ប៉ាណូស អន់ទ្រុយ ហង ញន កា អន់ដីស ប៉ាំងខំ អាញ ខង អន់ដីស ហង ឡាក់ ត្រុត់ ប៉ានេ អាញ។ យ្រៈ អាញ ឡាក់ ប៉ាណូស អូ ទី ខា កាតាម កា អាញ អូ ពួម ដេល កា មួត បក់ ផា អន់ខែ តិស ឡឹង មួត រ៉ះ ប៉ាតាង យីស៊ូ។

១២ ផះ អាញ អ្នែ អន់ខូ លូ អន់ដីស ពែ អាញ តាំបាង សារ អន់ទៀត ៗ ភៀ ប្រ័តី អន់ អន់ហ្គាល់ ផា អាញ ឡាក់ បក់ រ៉ះ ប៉ាតាង យីស៊ូ តាទីច យី ទី សារ អំរ៉ាញ អីញ កេង ខាក់ តុត អៀង ទីប អាញ អត់ សាំរ៉ាញ កាខាក់។

១៣ អាញ ដាត់ កា អន់ដីស ឡាក់ កា អាញ ដាត់ កា ក្រុំ ហៀន សារ ប្រ្រៈ ប៉ាត់ ចារ អន់ទៀត ៗ ណោះ ដេល ម្នាត់ ដឹង កា អាញ អូ អ្នែក កាណាតី ញ៉ា ឡឹង អន់ដីស ណោះ ដោច អន់ដីស ដៃ អ្នែក យ៉ូ សារ អាញ យច អា †។

១៤ កិញអៀ អា អាញ ទ្រៀម ឡាកោ កេះ ៗ ភៀ ឡាក់ ប៉ាត់ ចារ អន់ដីស ណារ យី ប៉ែង ទង ហះ អា ហង ហះកា អាញ អូ ប្រ័តី អន់ កា អន់ដីស ប៉ាណាប អុះ ខង អូ ត្រុត់ អាញ ឡាក់ ណាំង រ៉ាស អំប៉ាស អន់ដីស អុះ យី អាញ ណាំង ដឹង ឡាកោ អន់ដីស ណោះ ហង ខង គន សោ អូ យើយ ប៉ាតុំ រ៉ាស អំប៉ាស អន់ កា មើត ពី អុះ ទី ដឹង មើត ពី ប៉ាតុំ រ៉ាស អំប៉ាស អន់ កា គន សោ។

១៥ កាប៉ាច់ អាញ ប៉ាញ ពុត ចឹង យរ កាណាតី ញ៉ា ៗ ឡាក់ អាញ ទី លូ មប ទីប ឡាកោ អាញ អា ដេល សាំរ៉ាប កា អន់ដីស។ ផា អាញ ប៊ុច ចែ កា អន់ដីស កាខាក់ ប៉ុប អា កេះ ញ៉ា អន់ដីស អូ ប៊ុច អូ ចែ កា អាញ កេះ ប ?

† ១១:៣៣ ១១:៣២-៣៣ បំរ ហៃ ដារ មួត រ៉ះ ប៉ាតាង យីស៊ូ (កិច្ច/ការ) ៩:២៣-២៤។ * ១២:២ ១២:២ សារ អា រ៉ាត់ ប៉ូល កាប ប៉ាញៀរ ឡឹង ឡាកោ អើ តាំងឡា។ បំរ ហៃ ខ ៧។ † ១២:៧ ១២:៧ សារ អា រ៉ាត់ ប៉ូល កាប ប៉ាន់ដិប អើ ប៊ុច កាប ឡឹង សារ អើ អិត ពូ លើ សារ អើ ម៉ាម៉ាង ម៉ាត់ តាម ហៃ។ † ១២:១៣ ១២:១៣ សារ អា រ៉ាត់ ប៉ូល កាប កល កាទុត ភៀ កាប ប៉ាឡែវ កា មួត បក់ ប៊ុច ច្រោម អើ។ អើ អូ ទី ប្រ័តី យច អុះ លូ មួត មៀង តួនាទី យី អើ ប្រ័តី ដាត់ កា អន់ខែ ត្រា ឡឹង ពូ។

១៦ អាញ អូ ទី ប្រឹក្សា អន់ អន់ ដីស ប៉ាណាប អុ: ហះកា បក់ អន់ ដា កាប ផា អាញ ឡាក់ ប៉ាណូស តាត់ អំប្រឹក្សា ដាក់ ភ្នែក ប៉ាល អន់ ដីស។

១៧ ញ៉ា អាញ ឃើយ ប៉ាល អន់ ដីស ពីង មួត បក់ អាញ ប្រើ ឡាក់ ប៉ាក់ ចារ អន់ ដីស ណោះ ប ?

១៨ អាញ ឡោម ទីតុ: ប្រើ ឡាក់ ប៉ាក់ ចារ អន់ ដីស អាញ កា ប្រើ កាំឡាក់ ញីន ម៉ោញ ដូរ ណាវ ឡាក់ អន់ ខូ លូ អើ ដេល ញ៉ា ទីតុ: ប៉ាល អន់ ដីស ប ? អូ អុ: អាញ លូ ទីតុ: ទី ពុត ពៀក ដឹង ម៉ោញ លូ ប្រឹក្សា ដាវ និ:ទៅ ដេល។

១៩ ញ៉ា អន់ ដីស យឹត ផា ញីន ផះ អ្នែ ប្រាត់ រិ: នី អៀ បិច កា រ៉ាវ៉ាច់ ឡាកោ ហះ ម៉ាត់ អន់ ដីស ប ? អូ អុ: ឃើ ញីន កាប ពូយ សារ យីស៊ូ គ្រិ: ហះ ម៉ាត់ ប្រ្ល: បិកកាតយី។ អី អុ: ទី ឡាក់ ញីន បិច ចៃ សារ ឡាក់ ញីន កាប ទី អា ភ្នែក តង អន់ អន់ ដីស កើត ដាក់

២០ ខង ប៉ាក់ អាញ ឡាក់ ទីល ទៀ អ្នែ ផែត អាញ អូ បំបំ អន់ ដីស ទី សារ ដាក់ រម លូ គូប ឡាក់ កា អាញ បិច បំបំ ណោះ អុ: អន់ ដីស កា អូ បំបំ អាញ ចឹង ដាក់ កា អន់ ដីស ឡាក់ កា អន់ ដីស បិច បំបំ ណោះ ដេល។ អ្នែ ផែត ទី សារ តាប៉ុញ តាប៉ាក់ លូ គូប សោប សាណឹង សាណើស អីក អ្នែ ផែត ប៉ាសង លូ គូប សោប កាប ពោ គូប សោប អ្នាត អេង ខុយ ប៉ាអ្នែ លូ អូ ទី ឡាបៀប។

២១ អ្នែ ផែត ប៉ាក់ អាញ ឡាក់ ទីល ទៀ ប្រ្ល: អាញ ចឹង ប្រឹក្សា អន់ អាញ តាយូស ម៉ោញ ទង ណាវ ហះ ម៉ាត់ អន់ ដីស លូ អាញ ចឹង ត្រត់ ញ៉ា សោក ញន កា អន់ ដីស អៀង ដូរ ប្រឹក្សា សារ យច ផះ អន់ ទ្រួល ពៃ លូ អូ ទី បិច ពែង ពុត ពៀក អ្នាត សារ បឹត អីក លូ សារ ប្រឹក្សា លូ កាម៉ាក់ លូ អងកាន់ ប្លោះ ប្លាល ឡាក់ ឡាកោ ឌុ ប្រឹក្សា ណោះ។

១៣

សារ ពូ ត្រត់ សាត់ លូង ឡាកោ ទៅ

១ ប៉ែង ទង ហះ អា កេះ អាញ ឡាក់ ប៉ាក់ ចារ អន់ ដីស។ តាត់ សិន សារ ទីណោះ អន់ កេះ ត្រត់ ទី ផាញាន រៀង ប៉ែង ដូរ។ *

២ ផះ អាញ អ្នែ លូ អន់ ដីស រ៉ាង រ៉ាង អាញ ឡាក់ លឹក ទី ពៀរ ពៃ អាញ កាប កេះ ៗ សារ អា កា បក់ ប្រឹក្សា សារ យច ឡើង អន់ ទ្រួល ណោះ លូ កា បក់ អន់ ទៀត ទីណោះ ហះកា កិញ អៀ អា ផះ អាញ អ្នែ ចាំងហាយុត ឡើង អន់ ដីស អាញ បំរំ កា ពូ ម៉ោញ ទង ណាវ អន់ អូ អន់ ទ្រួល ផា ផា អាញ វិល សឹត ប៉ាក់ អន់ ដីស ណាវ ឃើ អាញ អូ តាប៉ាប កា ភ្នែក អុ:

៣ ខង អន់ ដីស បិច កា អូ ចាប: ផា យីស៊ូ គ្រិ: រិ: ពីង អាញ តាទីច។ យីស៊ូ អូ ញម កា អន់ ដីស អុ: ឃើ អើ តាំបាង សារ អំរ៉ាញ អីញ កេង ខាក់ ម៉: អើ ពីង អន់ ដីស។

៤ យី: ពូ ប៉ាន់ តោ អើ ឡាក់ កា ប៉ាណូស អូ គិត អូ ខា កាតាម ហះកា អើ វីស សឹត ញន កា សារ អំរ៉ាញ អីញ ម៉: ប្រ្ល: បិកកាតយី។ កាប៉ាច់ ញីន អូ គិត អូ ខា អន់ ខូ លូ អើ តាទីច ហង ហះកា ញីន ចឹង ប្រឹក្សា សារ កេង ខាក់ ហះ ម៉ាត់ អន់ ដីស អ្នែ អន់ ខូ លូ អើ ញន កា សារ អំរ៉ាញ អីញ ម៉: ប្រ្ល: ដេល។

៥ ហត់ អន់ ដីស សាត់ លូង ឡាកោ ទៅ ពិ នីច ម៉ អន់ ដីស សៀ តាទីច លើ អូ សៀ? ហត់ ឃឹត ចា ជ្រប ហៃ ឡើង ឡាកោ ទៅ ពិ។ ញ៉ា អន់ ដីស អូ អូ ប កា យីស៊ូ គ្រិ: អ្នែ ពីង អន់ ដីស? អ្នែ កា អន់ ដីស អូ អ្នាត សៀ ដាក់ កេះ។

៦ ហះកា អាញ ទីង ផា អន់ ដីស អូ អន់ តត់ ផា យីស៊ូ អ្នែ ពីង ញីន តាទីច។

៧ ញីន ម៉ន់ ឡោម ប្រ្ល: បិកកាតយី ដេ អន់ អន់ ដីស ប្រឹក្សា សារ ញ៉ា ឡាក់ អូ ដាក់។ យី: ពូ ឃឹត ផា ពិន ប្រឹក្សា សារ ដាក់ កាតាម យី: អូ ដាក់ កាតាម កា ញីន អូ វីន រ៉ាយ អុ: ញីន ក្រាន់ កា បិច បំបំ អន់ ដីស ប្រឹក្សា សារ ដាក់ ដោច

៨ ខង ញីន អូ អូ ប្រឹក្សា ដាវ ញ៉ា ឡាក់ យច លូ សារ តាទីច អុ: ឃើ ញីន ប្រឹក្សា ដាវ សារ រ៉ាវ៉ាច់ ដឹង កា សារ តាទីច។

៩ ញីន ហោក រត់ ផះ ចំ ឡាក់ ពូ ផា ញីន ប៉ាណូស អូ គិត អូ ខា ហះកា ពូ ផា អន់ ដីស ឡាក់ ប៉ាណូស គិត ខា ឡត់។ ញីន ម៉ន់ បំរំ ហះ ប្រ្ល: ដឹង សារ ម៉ោញ អា ឃើ អន់ អន់ ដីស ទីខូ កើត ដាក់ ត្រង តាទីច។

១០ ខ អា ហង បះ អាញ ប្រាត់ សារ អា ប៉ាហ្សើ ប៉ាក់ អន់ ដីស ផះ អាញ អ្នែ ចាំងហាយុត អា ម៉ាត់ ប៉ាក់ អាញ ឡាក់ ទីល ទៀ អាញ អូ សាណាង កា កាប កាខាក់ កា អន់ ដីស ពូយ សារ អំរ៉ាញ អីញ ឡាក់ ប្រ្ល: បិកកាតយី អន់ កា អាញ ណោះ អុ:។ ប្រ្ល: អន់ សារ អំរ៉ាញ អីញ អា កា អាញ អូ ត្រត់ ភ្នែក ចាំឡាយ អុ: ឃើ ភ្នែក តង អន់ ដីស អន់ កើត ដាក់។

* ១៣:១ ១៣:១ បំរំ ហៃ សារ អន់ ចាបាប លឹក ទី ពៀរ (ចេទិយ/កថា) ១៩:១៥។ សារ អា រត់ ប៉ុល បិច កាប ផា ទី ផាញាន រៀង ប៉ែង ដូរ កេះ ញន កា អើ រិ: កា ពូ រៀង ប៉ែង ទង កេះ។

សារអំប៊ុញ គួប សោប

១១ អី អុះ ម៉ី ប៉ាត់ ឡុច អា ហត់ អន់ ទី សារ ហោក រត់ ហត់ ខំ អន់ កើត ដាត់ ត្រង់ ហោត ហត់ កាប បាំងហោក ពុត គួប សោប ហត់ អន់ ទី ពុត ឃឹត ដឹង ម៉ៅញ ហត់ ងៃ ដាត់ រម លូ គួប ណោះ ប្រ្លឹះ បិកកាតយ័ ឡាក់ តាំងឡា សារ បិច ថៃ លូ សារ សាណុក សាវ៉ាក អែ ចឹង ងៃ អន់ខូ លូ អន់ដីស ហង់។

១២ ទីល ប៉ាតះ គួប សោប ត្រត់ តាំបាង ពុត បិច ថៃ។ មូត ប៉ាសុន ប្រ្លឹះ ទិដ្ឋ កា អំប៊ុញ អន់ដីស ដាត់ ឡាកោ បាំង ឡៃ ដេល ប ?

១៣ អន់ យីស្សី ឡាក់ តាំងឡា ពិន ដាត់ ពុត កា អន់ដីស អន់ ប្រ្លឹះ ឡាក់ ពី ពិន បិច ថៃ កា អន់ដីស អន់ ប៉ាដាត់ ប៉ាលឹង ប្រ្លឹះ ដាត់ កាខាក់ ប្រ្រឹត អន់ អន់ដីស ងៃ អន់ខូ ដាត់។

**សត់ត្រា រតី ប៉ូល ប៉ាហ្សឺ កា មូត ខេត
កាឡាទី
សារ អន់តត់ រ៉ះ**

ខេត កាឡាទី រប់ ដារ អា អ្វី រឺង ប៉ាថេត ទ្រុត។ រឺង ខេត ណោះ ទី មៀង លីសាត្រា មៀង អ៊ីតុនៀម លូ មៀង ខើបេ។ រតី ប៉ូល ឡា រ៉ះ សារ ដាក់ ឡីង យីស៊ូ រឺង ខេត កាឡាទី ផ្ទះ រ៉ាងរ៉ាង សាលា ៤៨ គ.ស. (ប៉រ ហៃ ដារ មូត រ៉ះ ប៉ាតាង យីស៊ូ/កិច្ច/ការ) ១៤:១-២៣)។ មូត ប៉ាសុន រឺង ខេត ណោះ សុន រៀង អូ ត្រក់ សុនសាត អ៊ីស្រាអែល អុះ ហះកា អន់ខៃ ថៃ សាំយ៉ាង រតី ប៉ូល រ៉ះ សារ ដាក់ ឡីង យីស៊ូ លូ មប ឡាកោ សៀ យីស៊ូ ដេល។ ប៉ាត់ រតី ប៉ូល ចាក ឡាច ឡីង អន់ខៃ កេះ ទី សុនសាត អ៊ីស្រាអែល បក់ អន់ដា ឡា កាប ប៉ាតះ ប៉ាទែង កា អន់ខៃ ប្រើ ប្រតី ព្រយ សង់ខុំ អ៊ីស្រាអែល យី ប្រតី ព្រយ ចាបាប រតី ម៉ូសេ ឡាក់ កា សារ កាសិត អង់ការ លូ សារ អន់ទៀត បណ្តុ។ ផ្ទះ រតី ប៉ូល កាតាំង សារ អា អែ កា ប្រាត់ សត់ត្រា ម៉ោញ ហ្វា កៀ អន់តត់ ប៉ាតោ កា មូត បក់ សៀ ព្រយ សុនសាត អ៊ីស្រាអែល ណោះ កៀ អន់ អន់ខៃ រឺល សៀ ម៉ឹង ដឹង យីស៊ូ ឡាក់ សារ ត្រក់ តាទីច។

សារ សាំខាន់ៗ

សត់ត្រា អា រតី ប៉ូល ប្រាត់ កាប អឹក ប៊ែត កៀ តាត់ កាចាំង មូត សៀ ប្រ្ទះ ឡីង សារ សាំខាន់ កាណាង សារ ដាក់ ឡីង យីស៊ូ។ តាម សារ ដាក់ អា ប្រ្ទះ បិកកាតយី តង់ បក់ សៀ ញុន កា ពូ ម៉ឹង យីស៊ូ អូ ត្រក់ ញុន កា ប្រតី ព្រយ សារ អន់ទៀត គុន សុនសាត អ៊ីស្រាអែល លើ ប្រតី ប៊ុន ណោះ អុះ។ ចាបាប ប្រ្ទះ ឡាក់ រតី ម៉ូសេ ប្រាត់ ណោះ ទី ខា ក្រាន់ កា សារ រ៉ាប អន់តត់ ប៉ាតោ កា សុនសាត អ៊ីស្រាអែល អន់ ប្រតី ដាក់ ណោះ ដោច ហះកា អូ អូ តង់ ប៉ាណូ ស អន់ រ៉ាវ៉ាច ឡីង សារ យច អុះ ប្រ្ទះ តង់ ប៉ាណូស ញុន កា ពិន សៀ យីស៊ូ ឡាក់ បិច ថៃ កា ពិន លូ តោ សាំរ៉ាប កា ពិន (ប៉រ ហៃ ២១២០)។ សារ ដាក់ ម៉ះ យីស៊ូ អន់ មូត បក់ សៀ អែ រ៉ាវ៉ាច ឡីង ចាបាប រតី ម៉ូសេ កេះ ហះកា មូត បក់ សៀ យីស៊ូ ត្រក់ អ្វី កោប អន់ ត្រក់ ព្រយ សារ ប៉ាដាត ប៉ាលីង ប្រ្ទះ ប៉ាណាំ ពុត ពៀក អូ ត្រក់ អ្វី កោប ព្រយ ពុត ពៀក គុន ប៉ាណូស អូ សៀ ប្រ្ទះ ណោះ អុះ។

រតី ប៉ូល រ៉ះ សារ អែ កេះ ប៉ាណូស រ៉ះ ប៉ាតាង យីស៊ូ។ (១:៦-២:២១)

រតី ប៉ូល រ៉ះ ប៉ាឡាក់ ឡីង សារ ដាក់ ឡីង យីស៊ូ។ (៣:១-៤:៣១)

រតី ប៉ូល រ៉ះ ផា មូត សៀ យីស៊ូ រ៉ាវ៉ាច ឡីង ចាបាប រតី ម៉ូសេ កេះ ហះកា ត្រក់ អ្វី កោប ព្រយ ប៉ាដាត ប៉ាលីង ប្រ្ទះ ប៉ាណាំ ពុត ពៀក។ (៥:១-៦:១០)

១ អាញ សិច ប៉ូល ឡាក់ ប៉ាណូស រ៉ះ ប៉ាតាង យីស៊ូ អូ ត្រក់ ប៉ាណូស អុះ ប្រើ អាញ ប្រតី ដារ អា បក់ ប្រើ អាញ ណោះ យី យីស៊ូ គ្រិះ លូ ប្រ្ទះ បិកកាតយី ឡាក់ ពី អែ ឡាក់ តាត់ អង់រឺស សិត យីស៊ូ។

២ អាញ លូ អុះ ម៉ូ បក់ អ្វី អន់ខុ លូ អាញ ញីន ប៉ាហ្សឺ សត់ត្រា អា អន់ កា ក្រី ហៀន សារ ប្រ្ទះ គ្រីប ចារ ឡាក់ អ្វី រឺង ខេត កាឡាទី។

៣ អន់ ប្រ្ទះ បិកកាតយី ឡាក់ ពី ពិន លូ យីស៊ូ គ្រិះ ឡាក់ តាំងឡា ពិន ដាត់ ពុត កា អន់ដីស លូ អន់ សារ សាលាក សារ៉ាក កា អន់ដីស។

៤ យីស៊ូ រ៉ាម៉ះ ប្រ្ទះ លូ ឡាកោ អែ ទៅ ញុន កា សារ ពិន យច ត្រក់ ព្រយ ពុត ប្រ្ទះ បិកកាតយី ឡាក់ ពី ពិន កៀ តង់ ពិន អន់ រ៉ាវ៉ាច ឡីង សារ ប៊ីត អឹក រឺង អង់កក់ តេះ អា។

៥ ពី ពិន ប៉ានេ ប្រ្ទះ លើយ អាមេន។

សារ ដាក់ ទី ដឹង ម៉ោញ

៦ អាញ ញុម ខាក់ ញុន កា បបី អន់ដីស ឡាមត់ អ្នាត សៀ ប្រ្ទះ បិកកាតយី ឡាក់ រឺស អ្សក់ អន់ដីស ញុន កា យី ស៊ូ គ្រិះ ដាត់ ពុត កា អន់ដីស។ អន់ដីស កា សៀ ព្រយ សារ អន់ទៀត ណាឡ ឡាក់ ពូ ផា សារ ដាក់។

៧ ហះកា តាទីច អែ អូ ទី សារ ដាក់ អន់ទៀត ណាឡ អុះ យី ទី បក់ អន់ដា ប៉ាងល អន់ដីស លូ បិច ប្រតី អន់ សារ ដាក់ ឡីង យីស៊ូ គ្រិះ កើត អូ ដាក់។

៨ ហះកា ផា ទី ពូ អន់ទៀត រ៉ះ សារ ដាក់ អន់ទៀត ណាឡ តាង ឡីង សារ ដាក់ ឡាក់ ញីន រ៉ះ កា អន់ដីស កេះ អន់ ប្រ្ទះ ប៉ាស្សាប ប៉ាណូស ណោះ ពី យះ ញីន លើ បិយ ប្រ្ទះ ឡីង ប្លែង កាតាម។

៩ ឡាក់ កា ញីន រ៉ះ អំពេ កេះ អាញ ប៉រ រ៉ះ ប៉ាឡាក់ ម៉ោញ ទង ណាឡ ផា ទី ពៀ រ៉ះ សារ ដាក់ អន់ទៀត ណាឡ តាង ឡីង សារ ដាក់ ឡាក់ អន់ដីស យើយ កាតាំង កេះ អន់ ប្រ្ទះ ប៉ាស្សាប ប៉ាណូស ណោះ ពី។

១០ នីតិវិធី អាញ កាប នីតិវិធី ប៊ិច អន់ ប៉ាណូស ប៉ានេ ញ៉ា អន់ ប្រ្លឹះ បិកកាតយ័ ប៉ានេ ? ញ៉ា អាញ ប៊ិច កា ត្រង់ ពុត ប៉ាណូស ប ? ផា អាញ ប៊ិច កា ត្រង់ ពុត ប៉ាណូស យី អាញ អូ ត្រង់ បក់ ប្រ្លឹក់ ង៉ារ កា យីស៊ូ គ្រិះ អុះ។

សារ ប្រ្លឹះ រឿស អ្យក់ រតី ប៉ូល

១១ អី អុះ មី អាញ ប៉រ រ៉ះ កា អន់ដីស អន់ អូ ឡាក់ ៗ សារ ដាក់ ឡាក់ អាញ រ៉ះ កា អន់ដីស ណោះ អូ ត្រង់ ឡាក់ ឡឹង ប៉ាណូស អុះ

១២ ខង អាញ អូ ទី អ្យក់ សារ ដាក់ អា ឡឹង ប៉ាណូស កា អូ ទី បក់ ពៀ បាំង ហៀន អាញ ដេល យី យីស៊ូ គ្រិះ ហង តាំបាង អន់ អាញ អូ សារ ដាក់ អា។

១៣ អន់ដីស កាតាំង កេះ ពូ រ៉ះ ឡឹង សារ អាញ ផេះ អាញ អ្នែ ខំ ប្រ្លឹក់ ពួយ សង់ខំ សុនសាត អ៊ីស្រាអែល ពៃ អាញ ប្រ្លឹក់ បាប ក្រំ ហៀន សារ ប្រ្លឹះ បិកកាតយ័ កេង ខាក់ លូ អាញ ប៊ិច ថាឡាយ ក្រំ ណោះ ខាក់ ដេល។

១៤ កាណុង សង់ខំ សុនសាត អ៊ីស្រាអែល អាញ កា ប្រ្លឹក់ តិស ក្លា ឡឹង កាំឡាំង បក់ សានីរ លូ អាញ ខង អាញ ត្រាំង កាខាក់ ប្រ្លឹក់ ពួយ សារ តាឡាប់ គុន រតី យ៉ាត់ សើត ពៃ។

១៥ ហះកា ប្រ្លឹះ បិកកាតយ័ រឿស អាញ សាំរ៉ាប់ កា អែវី ឡឹង អាញ អ្នែ កាណុង រ៉ាប់ មើត អាញ ពៃ កេះ ទីល រ៉ាប់ ដារ អា អែវី អ្យក់ អាញ ប្រ្លឹក់ ង៉ារ ញន កា អែវី ដាក់ ពុត កា អាញ។

១៦ ផេះ ប្រ្លឹះ តាំបាង អន់ អាញ អន់ហ្គាល់ គន អែវី កៀ អន់ អាញ រ៉ះ សារ ដាក់ ឡឹង គន អែវី កា សុនសាត អន់ទៀត ផេះ ណោះ អាញ អូ ទី ឡាក់ ពីកសា លូ បក់ ពៀ ម៉ោញ ដូរ អុះ។

១៧ អាញ អូ ទី ឡាក់ ប៉ាក់ មៀង យេរូសាឡឹម កៀ ពីកសា លូ ម្នុត បក់ ប្រ្លឹក់ ង៉ារ រ៉ះ ប៉ាតាង យីស៊ូ អន់ទ្រូល ឡឹង អាញ ណោះ ដេល យី អាញ ឡាក់ ប៉ាក់ ប៉ាម៉េត អាវ៉ាប់ ម្នុត កេះណោះ អាញ សីត ប៉ាក់ មៀង ដាម៉ះ ណារ។

១៨ ប៉ាក់ ប៉ែង សាណាំ ឡឹង អាញ សៀ អាញ កា ឡាក់ ប៉ាក់ មៀង យេរូសាឡឹម កៀ ប៊ិច អន់ហ្គាល់ ពេត្រុះ អាញ អ្នែ អន់ខ្ល លូ អែវី ១៥ ដារ។

១៩ ហះកា អាញ អូ ប៉ាប់ ម្នុត បក់ រ៉ះ ប៉ាតាង យីស៊ូ អន់ទៀត អុះ អាញ ប៉ាប់ ដឹង ពេត្រុះ លូ យ៉ាកុប ឡាក់ អុះ យីស៊ូ ណោះ ហង។

២០ សារ អាញ ច្រាត់ ប៉ាហ្សឺ ប៉ាក់ អន់ដីស អា អាញ អូ កាប ពូង អុះ អាញ រ៉ះ សារ តាទីច ហះ ម៉ាត់ ប្រ្លឹះ បិកកាតយ័។

២១ អន់តីត ឡឹង ណោះ ណារ អាញ ឡាក់ ប៉ាក់ ចារ អន់ទៀត ៗ ពឹង ខេត ស៊ីវី លូ ពឹង ខេត គីលីគៀ។

២២ ហះកា ក្រំ ហៀន សារ ប្រ្លឹះ ឡាក់ សៀ យីស៊ូ គ្រិះ ពឹង ចារ អន់ទៀត ៗ ពឹង ខេត យូដា អន់ខែ អូ អន់ហ្គាល់ អាញ អុះ។

២៣ អន់ខែ ក្រាន់ កា កាតាំង ពូ រ៉ះ ផា «ប៉ាណូស បក់ ប្រ្លឹក់ បាប ពិន ផេះ អន់ទ្រូល ពៃ កិញអៀ អា អែវី ផេះ ចាក រ៉ះ សារ ដាក់ ឡាក់ អែវី ប៊ិច តាក់ អង់ហ្សឺង ផេះ អន់ទ្រូល ពៃ»។

២៤ អន់ខែ កា ប៉ាណាំ គូប ប៉ានេ ប្រ្លឹះ បិកកាតយ័ ញន កា អាញ។

២

សារ រតី ប៉ូល ចាចាក ប៉ាក់ ម្នុត បក់ រ៉ះ ប៉ាតាង យីស៊ូ

១១ សាណាំ ឡែង ឡឹង អាញ សៀ អាញ កា ឡាក់ ប៉ាក់ មៀង យេរូសាឡឹម ម៉ោញ ទង ណារ អន់ខ្ល លូ បាណា បះ លូ ជៀក ទីប ទីតុះ ឡាក់ អន់ខ្ល ដេល។

២ អាញ ឡាក់ ប៉ាក់ មៀង យេរូសាឡឹម ណោះ ញន កា ប្រ្លឹះ តាំបាង រ៉ះ អន់ កា អាញ អូ អន់តត់ ផា ត្រង់ ឡាក់។ អាញ កា ចាចាក ប៉ាក់ ម្នុត ម៉ែត ណាំផា ក្រំ សៀ យីស៊ូ អាញ រ៉ះ ដឹង កា ម្នុត ម៉ែត ណាំផា អាញ អូ រ៉ះ កា ពូ អន់ទៀត អុះ កៀ អន់ អន់ខែ អូ ឡឹង សារ ឡាក់ អាញ យើយ រ៉ះ កា សុនសាត អន់ទៀត កៀ ដៃ អន់ ង៉ារ ឡាក់ អាញ ផេះ ប្រ្លឹក់ លើ ង៉ារ អាញ ប្រ្លឹក់ កេះ ៗ ណោះ កើត អូ ទី ខា។

៣ កាប៉ាច់ ទីតុះ ឡាក់ អ្នែ អន់ខ្ល លូ អាញ យី អែវី សុនសាត ក្រិក កាតាម កា ម្នុត ម៉ែត ណាំផា អូ បាំងខំ ប្រើ អែវី កាសិត អង់ការ អុះ។

៤ ហះកា ទី បក់ អន់ដា ប៊ិច ប្រើ អែវី កាសិត អង់ការ ដេល អន់ខែ ណោះ ប៉ាឡម ប្រ្លឹក់ គូប អន់តត់ ម្នុត ក្រំ ញីន កៀ ចាំ ហៃ ឡាបៀប ញីន អ្នែ កោប ដាក់ សាបាយ អូ ទី ទូម សារ ញ៉ា ញន កា សៀ យីស៊ូ គ្រិះ។ អន់ខែ ប៊ិច ប្រ្លឹក់ អន់ ញីន អ្នែ កាន់តេះ ចាបាប់ សុនសាត អ៊ីស្រាអែល ណារ ឡាក់ កា ទុច។

៥ ហះកា ញីន អូ ចៃ ប្រឹក្ច ព្រយ អន់ខៃ អុះ យ្រះ ម៉ោញ ទ្រុ កា ញីន អូ ប្រឹក្ច ដេល កៀ ប៉ងកាន់ រ៉ាំងហៃ សារ ដាក់ ឡឹង យីស៊ូ ឡាក់ សារ តាទីច សារ៉ាប់ កា អន់ដីស។

៦ កាប៉ាច់ មូត បក់ ពូ ផា អន់ខៃ ឡាក់ ម៉ែត ណាំផា ណោះ យ្រះ អន់ខៃ ឡាក់ ប៉ាណូស នីចម៍ កាតាម កា អាញ អូ រីនរ៉ាយ ដេល ខង ប្រះ បិកកាតយ័ អូ រើស ម៉ាត់ បក់ ពៀ អុះ មូត ម៉ែត ណាំផា ណោះ កា អូ ទី ប្រើ អាញ តូរ សារ អាញ យើយ ប៉ាងហៀន ពូ អុះ។

៧ អន់ខៃ បំបី ជា ប្រះ បិកកាតយ័ ប្រើ អាញ រះ សារ ដាក់ ឡឹង យីស៊ូ កា សុនសាត អន់ខៃត ឡាក់ អូ កាសិត អង់ ការ ឡាក់ កា ប្រះ ប្រើ ពេត្រុះ រះ កា សុនសាត អ៊ីស្រាអែល ឡាក់ កាសិត អង់ការ ដេល

៨ ខង ប្រះ បិកកាតយ័ ឡាក់ ប្រើ ពេត្រុះ ប្រឹក្ច បក់ រះ ប៉ាតាង យីស៊ូ កា សុនសាត អ៊ីស្រាអែល ណោះ អ៊ែ កា ប្រឹក្ច អន់ អាញ កើត បក់ រះ ប៉ាតាង យីស៊ូ កា សុនសាត អន់ខៃត ដេល។

៩ កាប៉ាច់ យ៉ាកុប ពេត្រុះ លូ យូហាន ឡាក់ ពូ ផា អន់ខៃ ឡាក់ ម៉ែត រ៉ាំងហៃ ពូ ផះ អន់ខៃ បំបី ជា ប្រះ បិកកាតយ័ ដាក់ ពុត ប្រើ អាញ ប្រឹក្ច ដារ អា អន់ខៃ កា ប្រឹក្ច អាញ លូ បាណាបះ កៀ សាញ៉ា ជា ប្រឹក្ច ដារ អន់ខៃ លូ គូប សោប ម៉ាត់ អន់ ញីន ឡាក់ រះ សារ ដាក់ ឡឹង យីស៊ូ ប៉ាត់ សុនសាត អន់ខៃត កាប៉ាច់ អន់ខៃ ឡាក់ រះ កា សុនសាត អ៊ីស្រាអែល។

១០ អន់ខៃ ក្រានី កា ប្រើ ញីន យីត កា មូត ថុក ញ៉ាក់ កាណុង ក្រុំ ហៀន សារ ប្រះ អ៊ែ ប៉ាត់ មៀង យេរូសាឡឹម ឡាក់ ដារ អាញ ខំ ប្រឹក្ច លើយ កេះ ដេល។

សារ រតី ប៉ូល កាប កា ពេត្រុះ

១១ ហះកា ប៉ាត់ ពេត្រុះ ទីល ប៉ាត់ មៀង អន់ខៃយ៉ុក កេះ អាញ កាប កា អ៊ែ ហះ ម៉ាត់ កាំឡុង ខង អ៊ែ ប្រឹក្ច យច។

១២ ផះ អ៊ែ អង់កះ ទីល អ៊ែ យើយ សា សាណា អន់ខៃ លូ សុនសាត អន់ខៃត ដាក់ៗ ហះកា ប៉ាត់ មូត បក់ រតី យ៉ាកុប ប្រើ ឡាក់ អន់ខៃ ពិះ ទីល ពេត្រុះ កា ឡាច់ ឡឹង សុនសាត អន់ខៃត ខង អ៊ែ អ្សក កា មូត បក់ កាសិត អង់ការ ផា កា អ៊ែ។

១៣ សុនសាត អ៊ីស្រាអែល អន់ខៃត ណារ៉ូ កា តាត់ អំប្រឹក្ច ឡាក់ កា អ៊ែ ដេល យ្រះ បាណាបះ កា ពូ ប៉ាណាំ អន់ អ៊ែ តាត់ អំប្រឹក្ច ឡាក់ កា ពូ ដេល។

១៤ ផះ អាញ បំបី ជា អន់ខៃ អូ ប្រឹក្ច ព្រយ សារ ដាក់ ឡឹង យីស៊ូ ឡាក់ សារ តាទីច អាញ កា កាប កា ពេត្រុះ ហះ ម៉ាត់ កាំឡុង ទីខូ ផា «អីស ឡាក់ សុនសាត អ៊ីស្រាអែល អូ ប្រឹក្ច ព្រយ គុន តាឡាប យើយ សុនសាត អ៊ីស្រាអែល កេះ ហះកា អីស ប្រឹក្ច ព្រយ គុន តាឡាប យើយ ម៉ះ សុនសាត អន់ខៃត នីអៀ ហះកា កិញអៀ អា អីស បិច ប៉ាងខំ ប្រើ សុនសាត អន់ខៃត ប្រឹក្ច ព្រយ គុន តាឡាប សុនសាត អ៊ីស្រាអែល ឡុក»។

១៥ កាប៉ាច់ ញីន ឡាក់ សុនសាត អ៊ីស្រាអែល ឡឹង កើត ញីន អូ ត្រត់ សុនសាត អន់ខៃត ឡាក់ អូ ទី ចាបាប ប្រះ អុះ

១៦ ហះកា ញីន អូ អន់តត់ កេះ ជា ប្រះ បិកកាតយ័ អូ ផា ប៉ាណូស ដាក់ ត្រង់ ញន កា ប្រឹក្ច ព្រយ ចាបាប អុះ យី ប្រះ ផា ប៉ាណូស ដាក់ ត្រង់ ញន កា សៀ យីស៊ូ គ្រិះ។ ណោះ ហង បះ ញីន សៀ យីស៊ូ គ្រិះ កៀ ប្រះ ប្រឹក្ច អន់ ញីន ដាក់ ត្រង់ ញន កា ញីន សៀ យីស៊ូ គ្រិះ អូ ត្រត់ ញន កា ប្រឹក្ច ព្រយ ចាបាប អុះ ខង អូ ទី ប៉ាណូស ចំ ដាក់ ត្រង់ ញន កា ប្រឹក្ច ព្រយ ចាបាប អុះ។

១៧ ផា ពិន ផះ បិច កា ដាក់ ត្រង់ ញន កា ពិន សៀ យីស៊ូ គ្រិះ ហះកា ផា ពូ ផា ពិន ទី សារ យច ឡាក់ កា ពូ ដេល នី ចម៍ ពិន ចឹង ផា យីស៊ូ គ្រិះ ប៉ាណាំ អន់ ពិន ទី សារ យច ប? អូ ត្រត់ នីណោះ អុះ។

១៨ ផា អាញ អ្សក ចាបាប សុនសាត អ៊ីស្រាអែល ណារ៉ូ ឡាក់ អាញ អ្សត កេះ ណោះ អាញ តាំបាង ផា អាញ ឡាក់ ប៉ាណូស ប្រឹក្ច សារ យច តាទីច ហង។

១៩ ញន កា ចាបាប បះ អាញ ពៀប ឡាក់ កា តើ កៀ រ៉ាំងចំ ឡឹង សារ អំវិញ អីញ ម៉ះ ចាបាប កៀ អន់ អាញ ទី អាញ អ៊ែ រីស សារ៉ាប់ កា ប្រះ បិកកាតយ័។ អាញ កា តើ អន់ខៃ លូ យីស៊ូ គ្រិះ ពឹង អ៊ែង គឹង ដេល

២០ ទីល នីណោះ អូ ត្រត់ អាញ ទៅ អុះ អ៊ែ រីស អា យី យីស៊ូ គ្រិះ ឡាក់ អ៊ែ រីស ពឹង អាញ។ កិញអៀ អា អាញ អ៊ែ រីស តែង ឡាកោ ប៉ាងឡៃ យី រីស ញន កា អាញ សៀ គុន ប្រះ បិកកាតយ័ ឡាក់ បិច ចៃ កា អាញ លូ តើ ប៉ាតាង អាញ។

២១ អាញ អូ តាត់ អង់ហ្ស៊ីង សារ ប្រះ ដាក់ តាដោះ កា អាញ ណោះ អុះ ផា ប៉ាណូស អូ ដាក់ ត្រង់ ញន កា ចា បាប ទីល នីណោះ សារ យីស៊ូ គ្រិះ តើ ណោះ ចឹង អូ ទី ខា ញ៉ា អុះ។

៣

សារដាក់ ត្រង់ ញន កា សៀ អូ ត្រង់ ញន កា ចាបាប់

១ អី មួត ខេត កាឡាទី ញ៉ា ត្រង់ អូ ហ្លង់ អូ ហ្លី នីអៀ អន់ដីស ត្រង់ អន់ហ្គាំ ញ៉េ? អន់ដីស ទី កាតាំង ឡាក់ កា ខាក់ កេះ ញីន រ៉ះ ឡឹង សារ យីស៊ូ តោ ពឹង អ៊ឹង គីង ណោះ។

២ ហះកា អាញ ប៊ុច អំបញ អន់ដីស សារ ម៉ោញ ប៉រ រ៉ះ ហៃ កា អាញ នីចម អន់ដីស ទី ប៉ាដាក់ ប៉ាលីង ប្រ្លះ អៃ អន់ខូ ញន កា ខំ ប្រគី ពួយ ចាបាប់ សុនសាត អ៊ីស្រាអែល ញ៉ា ញន កា សាំយ៉ាំង លូ សៀ សារ ដាក់ ឡឹង យីស៊ូ?

៣ ញ៉ា ត្រង់ អន់ដីស អូ ហ្លង់ អូ ហ្លី នីអៀ? អន់ដីស ទី អាញ ណារ ញន កា ប៉ាដាក់ ប៉ាលីង ប្រ្លះ ហះកា កិញ អៀ អាញ ត្រង់ អន់ដីស ប៊ុច កា ដាក់ ត្រង់ ញន កា ប្រគី គុន ប៉ាណូស ណារ នីអៀ?

៤ អន់ដីស ទី សារ ឡាបាក់ អៀង ណោះ ញ៉ា អូ ទី ខា ប? អាញ យីត ជា អូ ត្រង់ អូ ទី ខា អុះ។

៥ ប្រ្លះ បិកកាតយី អន់ ប៉ាដាក់ ប៉ាលីង អែ កា អន់ដីស លូ តាំបាង សារ អំវាញ អីញ ម៉ះ អែ ពឹង អន់ដីស ណោះ ញ៉ា អែ ប្រគី នីណោះ ញន កា អន់ដីស ខំ ប្រគី ពួយ ចាបាប់ ញ៉ា ញន កា អន់ដីស សៀ សារ ដាក់ ឡាក់ អន់ដីស កាតាំង ណោះ?

៦ ឡាក់ កា រតី អាប្រាហាំ អែ សៀ ប្រ្លះ បិកកាតយី បះ ប្រ្លះ ជា អែ ដាក់ ត្រង់ ញន កា សារ អែ សៀ។*

៧ ទីល នីណោះ អន់ដីស ត្រង់ អុះ អន់តត ជា បក់ ចំ សៀ បក់ ណោះ ហង ឡាក់ គន សោ រតី អាប្រាហាំ។

៨ កាណុង ផាប់ ប៉ានីរ ប្រ្លះ ទី រ៉ះ អន់ទ្រូល ជា ប្រ្លះ បិកកាតយី ចឹង ប្រគី អន់ សុនសាត អន់ទៀត ដាក់ ត្រង់ ញន កា អន់ខែ សៀ ណោះ ហង បះ ប្រ្លះ រ៉ះ សារ ដាក់ កា រតី អាប្រាហាំ អន់ទ្រូល ពែ ជា «គ្រីប សុនសាត ចឹង ទី សារ សាណាក សាវ៉ាក ញន កា សារ អាញ សាញ៉ា លូ អីស»។†

៩ ទីល នីណោះ ទី បក់ សៀ ចឹង ទី សារ សាណាក សាវ៉ាក អន់ខូ លូ រតី អាប្រាហាំ ឡាក់ សៀ ណោះ ដេល។

១០ កាប៉ាច់ មួត បក់ ម៉ឹង សារ ប្រគី ពួយ ចាបាប់ ប្រ្លះ យី ប្រ្លះ ចឹង ប៉ាស្យាប អន់ខែ ហង ខង ទី សារ ពូ ច្រាក់ រ៉ះ ជា «បក់ ចំ អូ ប្រគី ពួយ អន់ ដាក់ កាខាក់ គ្រីប សារ ឡាក់ ច្រាក់ រ៉ះ កាណុង ផាប់ ចាបាប់ ប្រ្លះ ប្រ្លះ ចឹង ប៉ាស្យាប អន់ខែ ហង»។‡

១១ ពិន អូ ឡាក់ ៗ កេះ ជា អូ ទី ប៉ាណូស ញ៉េ ដាក់ ត្រង់ ហះ ម៉ាត់ ប្រ្លះ បិកកាតយី ញន កា ម៉ឹង ចាបាប់ អុះ ខង «ប៉ាណូស ដាក់ ត្រង់ ចឹង ទី អាញ រ៉ែស ញន កា អែ សៀ»§។

១២ ហះកា ចាបាប់ តាង ឡឹង សារ សៀ ខង ពូ ច្រាក់ រ៉ះ ជា «ញ៉េ ប្រគី ពួយ សារ ទី អា បក់ ណោះ ចឹង ទី អាញ រ៉ែស ញន កា ប្រគី ពួយ សារ អា»។

១៣ ហះកា ញន កា យីស៊ូ គ្រិះ ត្រង់ សារ ប៉ាស្យាប ប៉ាតាង ពិន អែ ហ្វាយ ពិន អន់ រ៉ាវ៉ាច់ ឡឹង សារ ប៉ាស្យាប ឡាក់ កើត ឡាច់ ឡឹង ចាបាប់ ខង ពូ ច្រាក់ រ៉ះ ជា «ញ៉េ ពូ អន់ទល ពឹង អ៊ឹង បក់ ណោះ ហង ប្រ្លះ ប៉ាស្យាប»។

១៤ សារ អា កើត នីអៀ ភៀ អន់ សារ សាណាក សាវ៉ាក ឡាក់ ប្រ្លះ សាញ៉ា លូ រតី អាប្រាហាំ អន់ ទីល ប៉ាក់ សុន សាត អន់ទៀត ញន កា យីស៊ូ គ្រិះ ដេល លូ អន់ ពិន ទី ប៉ាដាក់ ប៉ាលីង ប្រ្លះ ឡាក់ ប្រ្លះ បិកកាតយី សាញ៉ា ជា ចឹង អន់ ញន កា ពិន សៀ។

ចាបាប់ រតី ម៉ូសេ លូ សារ ប្រ្លះ សាញ៉ា

១៥ អី អុះ ទី អាញ ចឹង កាប ប៉ាន់ដីប ឡឹង សារ ម៉ោញ រ៉ះ កា អន់ដីស ជា យីស៊ូ សារ សាញ៉ា ម៉ះ ប៉ាណូស កា តាម ជា ពូ ច្រាក់ សត់ត្រា ភម លូ គូប សោប កេះ ៗ អូ ទី បក់ ញ៉េ ចឹង អ៊ូត អ្នាត លើក ប៉ាន់ផេម សារ ណារ ណោះ អុះ។

១៦ សារ ណោះ ប្រ្លះ បិកកាតយី ទី សាញ៉ា លូ រតី អាប្រាហាំ លូ ផ្លង់ រ៉ាច់ អែ។ ហះកា កាណុង ផាប់ ប៉ានីរ ប្រ្លះ អូ ទី រ៉ះ ជា «លូ ផ្លង់ រ៉ាច់ អែ ទីណោះ» ឡាក់ ផ្លង់ រ៉ាច់ អែ អៀង ណោះ អុះ យី ប៊ុច រ៉ះ ជា ផ្លង់ រ៉ាច់ អែ ដឹង ម៉ោញ ដួរ យី យីស៊ូ គ្រិះ។

១៧ អាញ កាប នីអៀ យី អាញ ប៊ុច រ៉ះ ប៉ាឡាក់ អន់ ហ្លង់ ជា ប្រ្លះ គម សារ សាញ៉ា រែ ពុត ឡាក់ អែ សាញ៉ា លូ រតី អាប្រាហាំ កេះ ៗ។ កាប៉ាច់ ចាបាប់ ឡាក់ ពីរ ទីល រ៉ាំងរ៉ាំង ៤៣០ សាណា អន់តីត ឡឹង ណោះ អូ អូ អ៊ូត អ្នាត សារ ឡាក់ ប្រ្លះ ទី សាញ៉ា ផះ អន់ទ្រូល ណោះ អន់ កើត អូ ទី ខា អុះ។

* ៣:៦ ៣:៦ បំរ ហៃ កាណោត អង់កក តេះ (លោកបុគ្គិ) ១៥:៦។ † ៣:៨ ៣:៨ សារ អា ឡាច់ ឡឹង កាណោត អង់កក តេះ (លោកបុគ្គិ) ១២:៣។ ‡ ៣:១០ ៣:១០ សារ អា ឡាច់ ឡឹង សារ អន់ ចាបាប់ លើក ទី ញ៉េ (ចោទិយ/កថា) ២៧:២៦។ § ៣:១១ ៣:១១ សារ អា ឡាច់ ឡឹង ហាចតុក ២:៤។ * ៣:១២ ៣:១២ សារ អា ឡាច់ ឡឹង ចាបាប់ មួត លើ (លេវីនីយ) ១៨:៥។ † ៣:១៣ ៣:១៣ សារ អា ឡាច់ ឡឹង សារ អន់ ចាបាប់ លើក ទី ញ៉េ (ចោទិយ/កថា) ២១:២៣។

១៨ ផា បង្កើត ប្រឹកកាតយ័ អន់ ប៉ាដក់ ប៉ាជៀ កា ប៉ាណូស ញូន កា ពូ ប្រឹក ពូយ ចាបាប ទីល នីណោះ អូ ត្រក់ ពូ ទី ញូន កា សារ បង្កើត សាញ៉ា អុះ ហះ កា តាទីច អើ បង្កើត អន់ កា រតី អាប្រាហាំ ពូយ សារ អើ សាញ៉ា ពែ ហង។

១៩ ទីល នីណោះ ចាបាប ទី ខា នីចម៍ ? បង្កើត អន់ ចាបាប អន់តីត ភៀ តាំបាង ឡើង សារ ប៉ាណូស ប្រឹក យច លើយ ទីល ផូង រ៉ាច់ អាប្រាហាំ ម៉ោញ ដូរ ឡាក់ បង្កើត សាញ៉ា ណោះ ពីរ ទីល។ កាប៉ាច់ ចាបាប ណោះ មូត បិយ បង្កើត ជីន អន់ កា រតី ម៉ូសេ ឡាក់ ប្រឹក កាណាង កា បង្កើត លូ ប៉ាណូស។

២០ ហះ កា ផា ទី ដឹង ម៉ោញ ដូរ អូ តងកាន កាណាង អុះ ឡាក់ កា ផះ បង្កើត ប្រឹកកាតយ័ សាញ៉ា លូ រតី អាប្រាហាំ ទី ដឹង ម៉ោញ ដូរ អើ ឡាក់ សាញ៉ា។

២១ ទីល នីណោះ ញ៉ា ចាបាប យច លូ សារ បង្កើត សាញ៉ា ប ? អូ ត្រក់ នីណោះ អុះ។ ផា ចាបាប អូ ប្រឹក អន់ ប៉ាណូស ទី អាញ រ៉ុស ទីល នីណោះ ប៉ាណូស ចឹង ដាក់ ត្រង់ ញូន កា ចាបាប ណោះ តាទីច ហង។

២២ ហះ កា កាណុង ផាប ប៉ានីរ បង្កើត ទី រះ ផា ប៉ាណូស ទីខូ អ្វី កាន់តេ អំរ៉ាញ សារ យច អូ អូ រ៉ាវ៉ាច់ អុះ ភៀ អន់ បក់ សៀ ទី សារ ឡាក់ បង្កើត សាញ៉ា ចឹង អន់ ញូន កា ពូ សៀ យីស៊ូ គ្រិះ ណោះ ហង។

២៣ ផះ បើ ទីល រ៉ាងហារ ពិន សៀ យីស៊ូ ពែ ពិន ទីខូ ពៀប ឡាក់ កា ត្រក់ ខុក ញូន អ្វី កាន់តេ អំរ៉ាញ ចាបាប លើយ ទីល ដាវ បង្កើត តាំបាង អន់ ពិន សៀ។

២៤ នីណោះ ហង ចាបាប សាំរ៉ាប តាត់ អញ្ញាចាល ពិន លើយ ទីល យីស៊ូ គ្រិះ ពីរ ទីល ភៀ អន់ បង្កើត ផា ពិន ដាក់ ត្រង់ ញូន កា សៀ។

២៥ កិញអៀ អា ពិន សៀ យីស៊ូ គ្រិះ កេះ ពិន អូ អ្វី កាន់តេ ចាបាប ឡាក់ តាត់ អញ្ញាចាល ពិន ណាវ ហង

២៦ ខង អន់ដីស ទីខូ សុត កា គន បង្កើត ញូន កា សៀ យីស៊ូ គ្រិះ។

២៧ អន់ដីស ឡាក់ ពូ ប៉ាងហាំ អន់ កេះ ប៉ាសុន យីស៊ូ គ្រិះ អន់ដីស កា កេះ រ៉ែច ឡាក់ កា អើ ដេល។

២៨ ទីល នីណោះ អូ ទី សុនសាត អ៊ីស្រាអែល អូ ទី សុនសាត ក្រិក អូ ទី ទុច អូ ទី ម៉ែត តាំងឡា អូ ទី កាម៉ា ក៍ អូ ទី អង់កាន់ ណាវ អុះ ខង អន់ដីស ទីខូ ប៉ាតុ គុប សោប ឡាក់ ដឹង ម៉ោញ យី ឡាក់ យីស៊ូ គ្រិះ។

២៩ ផា អន់ដីស ឡាក់ ប៉ាសុន យីស៊ូ គ្រិះ កេះ អន់ដីស កា ផូង រ៉ាច់ រតី អាប្រាហាំ តាទីច ហង លូ ចឹង ទី ប៉ាដក់ ប៉ា ជៀ ពូយ សារ បង្កើត សាញ៉ា កា អើ ដេល។

៤

សារ ប៉ាន់ដីប ឡើង គន ឡាក់ ចឹង អ្យក់ ប៉ាដក់ ប៉ាជៀ

១ អាញ កាប ប៉ាន់ដីប កា អន់ដីស គន ឡាក់ ត្រក់ អ្យក់ ប៉ាដក់ ប៉ាជៀ ណោះ ផះ អើ អ្វី សាស្វា អើ អូ យច ឡើង មូត ទុច អុះ យី អើ ឡាក់ តាំងឡា រ៉ាស អំបាស ទីណោះ កាតាម។*

២ គន ណោះ អ្វី កាន់តេ បក់ រ៉ាងហៃ អើ លូ បក់ រ៉ាងហៃ រ៉ាស អំបាស លើយ ទីល ដាវ ពី អើ កាំឡត់។

៣ ពិន កា និះទៅ ដេល ផះ ពិន បើ សៀ យីស៊ូ ពែ ពិន ឡាក់ កា សាស្វា ណោះ និះទៅ ដេល ពិន កា កេះ ទុច ប្រឹក ពូយ សារ អន់តត់ ប៉ាតោ គុន ប៉ាណូស អូ ទី ខា ដេល។

៤ ប៉ាត់ ទីល ដាវ កាំឡត់ កេះ បង្កើត ប្រឹកកាតយ័ កា ប្រើ គន អើ ម៉ុត កើត កាណុង រ៉ាច់ អង់កាន់ លូ កើត កាន់តេ អំរ៉ាញ ចាបាប ដេល

៥ ភៀ ហ្វាយ ទី បក់ អ្វី កាន់តេ អំរ៉ាញ ចាបាប ម៉ាត់ អន់ ពិន កេះ គន រង បង្កើត ប្រឹកកាតយ័។

៦ ញូន កា អន់ដីស គន អើ បះ អើ ប្រើ ប៉ាដាត់ ប៉ាប៊ីង គន អើ ពីរ អ្វី កាណុង ពុត អន់ដីស បះ អន់ដីស អូ កាប ផា «អើ ពីរ»។

៧ ទីល នីណោះ អន់ដីស អូ ត្រក់ ទុច ណាវ អុះ យី គន បង្កើត ឡុត ផា គន អើ កេះ អន់ដីស ចឹង ទី ប៉ាដក់ ប៉ាជៀ ឡាក់ បង្កើត ចឹង អន់ ណោះ ដេល។

សារ រតី ប៉ូល អុក ពុត ញូន កា មូត ខេត កាឡាទី

៨ ផះ សើត ពែ អន់ដីស អូ អន់ហ្គាល់ បង្កើត ប្រឹកកាតយ័ អុះ យី អន់ដីស កេះ ទុច បង្កើត អន់ទៀត ឡាក់ អូ ត្រក់ បង្កើត តាទីច។

* ៤-១ ៤-១ សើត ពែ ផា មូត បង្កើត ប៉ាត្រង់ ទី គន ពូ យើយ ប្រើ ទុច ម៉ោញ ដូរ រ៉ាងហៃ គន ណោះ លើយ ទីល គីស ទុច ណោះ កា ទី សិត ពីត សាប៉ាត់ តាត់ អញ្ញាចាល អើ ដេល។

៩ ហះកា កិញអៀ អា អន់ដីស អន់ហ្គាល់ ប្រ្រៈ បិកកាតយ័ កេះ ផា កាប អន់ ត្រត់ តាទីច យី ប្រ្រៈ អន់ហ្គាល់ អន់ ដីស កេះ។ ញ៉ា ត្រត់ អន់ដីស បិច វីល ស៊ីត កេះ ទុច ប្រ័ត័ ព្វយ សារ អន់តត់ ប៉ាតោ គុន ប៉ាណ្ណុស ឡាក់ សារ អូ ទី អំរ៉ាញ អីញ អូ ទី ខា ម៉ោញ ទង ណារ្ណុនីអៀ ឡុត ?

១០ កិញអៀ អា អន់ដីស កំ តាម ដារ ខែ ចុន សាណារ៉ា។

១១ អាញ អ្សត កា ដារ ឡាក់ អាញ ខំ ប្រ័ត័ តុត ក្លេវ៉េ សារ៉ាប់ កា អន់ដីស អា ចឹង កើត អូ ទី ខា ញ៉ា។

១២ អី អុះ មី អាញ បំរំ ខ្យោម អន់ដីស ហត់ ប្រ័ត័ ព្វយ អាញ ឡាក់ កា អាញ ប្រ័ត័ ព្វយ អន់ដីស ឡាក់ អូ ទី ចាបាប់ រត័ ម៉ូសេ ដេល ផះ អាញ អ្នែ អន់ខូ លូ អន់ដីស ពៃ។ អន់ដីស អូ ទី ប្រ័ត័ យច សារ ញ៉ា លូ អាញ អុះ។

១៣ អន់ដីស អូ អន់តត់ កេះ ផា អាញ ឡាក់ វះ សារ ដាក់ ឡឹង យីស៊ូ កា អន់ដីស ផះ ប៉ាន់ដា ពៃ ញុន កា អាញ អីត។

១៤ យ្រៈ សារ អាញ អីត ព្វ ប្រ័ត័ អន់ កា អន់ដីស ទី សារ ឡាក់ បាត នីចម កាតាម កា អន់ដីស បិច ថៃ លូ អូ បីដាយ អូ អ្នាត អាញ ដេល យី អន់ដីស ហាប់ អាញ ឡាក់ កា ហាប់ បិយ ប្រ្រៈ បិកកាតយ័ លើ ឡាក់ កា ហាប់ យីស៊ូ គ្រិះ ដេល។

១៥ អន់ឡេល ពៃ អន់ដីស ហោក រត់ កា អាញ ខាក់ ញ៉ា ត្រត់ កិញអៀ អា អន់ដីស អូ ហោក កា អាញ កេះ ? អាញ បំរំ វះ កា អន់ដីស តាទីច ផះ ណោះ ពៃ យ្រៈ ម៉ាត់ អន់ដីស កា ចឹង ខ្វិក អន់ កា អាញ ដេល ផា អាញ តងកាន។

១៦ ញ៉ា អន់ដីស យីត ផា អាញ កេះ តាមីរ លូ អន់ដីស ញុន កា អាញ កាប កា អន់ដីស ត្រង់ ២ ប ?

១៧ កាប៉ាច ព្វ ឡាក់ ខំ អ្សក់ ពុត ចែត ដាក់ កា អន់ដីស កា ខាក់ ណោះ ហះកា អន់ខែ អូ បិច ប្រ័ត័ ដាក់ តាទីច អុះ យី អន់ខែ បិច កា អន់ដីស អ្នាត ញីន ភៀ អន់ អន់ដីស ខំ ប្រ័ត័ ព្វយ អន់ខែ ឡុត។

១៨ សារ អ្សក់ ពុត ចែត យី ដាក់ ហង អ្សក់ កា អ្សក់ ពុត ចែត ប្រ័ត័ សារ ដាក់ តាទីច ឡាក់ កា អាញ អ្សក់ ពុត ចែត ដាក់ កា អន់ដីស អូ ត្រត់ ដឹង ផះ អាញ អ្នែ អន់ខូ លូ អន់ដីស អុះ។

១៩ អី គន សោ អាញ អុក ពុត កា ខាក់ ញុន កា អន់ដីស ណារ្ណុន ហង រៀប ឡាក់ កា អង់កាន់ អីត ប៉ាណាប អ្នែ ហា អុញ ដេល លើយ ទីល អន់ដីស ទី ពុត ពៀក ឡាក់ កា យីស៊ូ គ្រិះ។

២០ អាញ ច្រាត់ សត់ត្រា អា ឡាក់ កា កាប អីក ហះកា អាញ បិច អ្នែ អន់ខូ លូ អន់ដីស ខាក់ ភៀ កា កាប លូ អន់ដីស អន់ ដាក់ ប៉ាឡឹង ឡុត ខង អាញ យីត អូ តាលុះ អូ កា នីចម អាញ ចឹង ត្រត់ ច្រាត់ ប៉ាហ្វើ ប៉ាត់ អន់ដីស ណោះ។

សារ ប៉ាន់ដីប ឡឹង ហាការ លូ យ៉ាត់ សារ៉ា

២១ អី អុះ មី ឡាក់ បិច អ្នែ កាន់តេវ៉េ អំរ៉ាញ ចាបាប់ ហត់ អន់ដីស សារ៉ាយ៉ាង សារ ម៉ោញ ឡាក់ ច្រាត់ កាណុង ផាប់ ចាបាប់

២២ ខង ទី ច្រាត់ វះ ផា រត័ អាប្រាហាំ ទី គន កាម៉ាក់ ពៀរ ដូរ ម៉ោញ គន អី លូ អង់កាន់ ទុច អី ម៉ោញ ណារ្ណុន លូ កាម៉ាញ អី ទៅ ឡាក់ អូ ត្រត់ ទុច។

២៣ ហះកា គន លូ ទុច អី ណោះ យី កើត ញុន កា ឡាក់ កោ បាំងឡៃ ប៉ាណ្ណុស ដោច គន លូ កាម៉ាញ អី ទៅ កើត ព្វយ សារ ប្រ្រៈ សាញ៉ា។ †

២៤ សារ អា យី សារ កាប រៀប អង់កាន់ ពៀរ ដូរ អា សារ៉ាប់ ប៉ាតាង សារ សាញ៉ា វែរ ពុត ពៀរ នៃរ។ ហាការ ឡាក់ អង់កាន់ ទុច យី ប៉ាតាង សារ សាញ៉ា វែរ ពុត ពឹង ប៉ានីម ស៊ីណាយ † អី ប្រ័ត័ ទុច គន អី កើត ណោះ កា ប្រ័ត័ ទុច និះទៅ ដេល។

២៥ ហាការ ប៉ាតាង ប៉ានីម ស៊ីណាយ ពឹង ប៉ាថេត អាវ៉ាប់ កា ត្រត់ លូ មឿង យេរូសាឡឹម វប់ ដារ អា ដេល ខង មុត មឿង យេរូសាឡឹម ស៊ីត កា កេះ ទុច ចាបាប់។

២៦ កាប៉ាច អង់កាន់ ឡាក់ អូ ត្រត់ ទុច អី រៀប ឡាក់ កា មឿង យេរូសាឡឹម ពឹង ប្លែង អី ឡាក់ មើត ពិន ទីខូ ឡាក់ អូ ត្រត់ ទុច

២៧ ខង ទី សារ ព្វ ច្រាត់ វះ ផា :

«អី អង់កាន់ ឡាក់ អូ អូ ទី គន

ហត់ អីស ហោក រត់ ពិ

អី អង់កាន់ ឡាក់ អូ យើយ អីត រ៉ាច អ្នែ ហាអុញ

ហត់ អីស ឡុង តុត ពុត ទីប ទី ពុត ហោក រត់ ពិ

ខង គន អីស ឡាក់ អូ ទី ត្រោ ណោះ

† ៤:២៣ ៤:២៣ បំរំ ហៃ កាណើត អង់កត់ តេះ (លោកបុគ្គល) ១៧:១៥-២១ ‡ ៤:២៤ ៤:២៤ ប្រ្រៈ បិកកាតយ័ អន់ ចាបាប់ កា រត័ ម៉ូសេ អ្នែ ពឹង ប៉ានីម ស៊ីណាយ។

ចឹងទី ចំលូន អៀង ឡើង គន អង់កាន់ បក់ ទី ក្លោ»។^៩

^{២៨} អី អុះ មី អន់ដីស កា គន ឡាក់ កើត ព្រួយ សារ សាញ៉ា ឡាក់ កា អីសាក់ * ដេល។

^{២៩} ហះ កា កិញអៀ អា ឡាក់ កា សើត ពៃ ដេល ខង គន ឡាក់ កើត តែង ឡាកោ បាំងឡៃ ទី ប្រគី បាប កា គន ឡាក់ កើត តែង បាំងដាត់ ប៉ាលីង ប្រ្រឹះ ដេល។

^{៣០} ហះ កា កាណុង ផាប់ ប៉ានីរ ប្រ្រឹះ ទី រិះ នីចមី ? យី រិះ ផា «ហាក់ តាំងហ្សិត ឡាច់ អង់កាន់ ទុច លូ គន អែ ណោះ អន់ ឡាច់ ពី ខង គន កាម៉ាក់ អង់កាន់ ទុច ណោះ អូ ត្រត់ អ្សក់ ប៉ាដាក់ ប៉ាជៀ អន់ខូ លូ គន កាម៉ាក់ អង់កាន់ ឡាក់ អូ ត្រត់ ទុច ណោះ អុះ»។^១

^{៣១} ទីល នីណោះ អី អុះ មី ពិន អូ ត្រត់ គន អង់កាន់ ទុច ណោះ អុះ យី គន អង់កាន់ បក់ អូ ត្រត់ ទុច។

៥

សារ រ៉ាវ៉ាច់ ឡើង កេះ ទុច

^១ យីស៊ូ គ្រិះ តង់ ពិន អន់ រ៉ាវ៉ាច់ ឡើង កេះ ទុច កេះ ទីល នីណោះ ហាក់ រ៉ាវ៉ាច់ ហៃ ឡាកោ ពិ ដៃ អន់ កេះ ទុច ណារ៉ូ ហង់។

^២ ហាក់ សាំយ៉ាង អាញ រិះ កា អន់ដីស ផា អន់ដីស អន់ ពូ កាសិត អង់ការ កា អន់ដីស ទីល នីណោះ យីស៊ូ គ្រិះ អូ ទី ខា ញ៉ា កេះ កា អន់ដីស។

^៣ អាញ បរ់ រិះ ប៉ាឡាក់ ម៉ោញ ទង ណារ៉ូ កា មូត បក់ បិច ប្រគី ព្រួយ ចាបាប កាសិត អង់ការ យី អន់ខែ ត្រត់ ប្រគី ព្រួយ ចាបាប សុនសាត អ៊ីស្រាអែល គ្រិប ខ ទិណោះ ទូត។

^៤ ផា អុះ មី ចំ បិច កា ដាក់ ត្រង់ ញាន កា ម៉ឹង ចាបាប បក់ ណោះ ត្រះ ឡាច់ ឡើង យីស៊ូ គ្រិះ លូ អ្នាត សារ ប្រ្រឹះ ដាក់ ពុត កា អន់ដីស ហង់។

^៥ កាប៉ាច់ ពិន ប៉ាដាត់ ប៉ាលីង ប្រ្រឹះ តង់ អន់ ពិន អែ ក្បាក់ សាណាង ដាវ ប្រ្រឹះ ចឹង ប្រគី អន់ ពិន ដាក់ ត្រង់ ញាន កា ពិន សៀ។

^៦ កាប៉ាច់ មូត បក់ សៀ យីស៊ូ គ្រិះ យី ពូ កាសិត អង់ការ លើ អូ កាសិត អង់ការ កាតាម សារ ណោះ អូ សាំខាន់ អុះ ទី ដឹង សារ សៀ ឡាក់ ប៉ាណាំ អន់ ពិន ប្រគី ព្រួយ ពុត បិច ចៃ ណោះ ហង់ ឡាក់ ទី ខា។

^៧ ផះ អន់ខ្លួល ពៃ អន់ដីស សៀ ដាក់ ខាក់ ពៀ ទីប អូ អន់ អន់ដីស ប្រគី ព្រួយ សារ តាទីច ?

^៨ សារ កាប ប៉ាញសុះ នែរ អា អូ ត្រត់ ឡាច់ ឡើង ប្រ្រឹះ បិកកាតយ័ ឡាក់ រឺស អ្សក់ អន់ដីស ណោះ អុះ។

^៩ ពុះ រិបិត ឡាក់ អូ ប្រគី ឡាក់ តាប៉ុង អៀង។ *

^{១០} ញាន កា ពិន ទីខូ ប៉ាសុន យីស៊ូ បះ អាញ សៀ ផា អន់ដីស ចឹង វែរ ពុត លូ អាញ គ្រិប សារ។ ហះ កា បក់ ប៉ាង ល់ អន់ដីស ណោះ អែ ត្រត់ ទី ថូត ហង់ យី ពៀ កាតាម។

^{១១} អី អុះ មី ផា អាញ រិះ ប្រើ ពូ កាសិត អង់ការ ណោះ ខ ញ៉ា បះ ពូ អែ កា ប្រគី បាប កា អាញ នីអៀ ? ផា អាញ ប្រើ ពូ ប្រគី នីណោះ ពូ ចឹង អូ ប៉ាកែក អុះ លូ សារ អាញ ប៉ាងហៀន ឡើង សារ យីស៊ូ តោ ពឹង អ៊ឹង គីង ។

^{១២} មូត បក់ ប្រគី អន់ អន់ដីស ទី សារ រ៉ាចក់ រ៉ាចល់ នែរ អា ត្រត់ ប្រើ អន់ខែ កាយ៉ោ ឡាកោ ទៅ ទូត ពិ។

សារ អែ កោប គុន ប៉ាដាត់ ប៉ាលីង ប្រ្រឹះ

^{១៣} អី អុះ មី ប្រ្រឹះ រឺស អ្សក់ អន់ដីស អន់ រ៉ាវ៉ាច់ ឡើង កេះ ទុច ហះ កា អូ ត្រត់ អ្សក់ សារ អា អែ កោប ព្រួយ គុន ប៉ាណូស អុះ យី ត្រត់ តង់ គូប សោប សិត ឡាក់ ញាន កា ពុត បិច ចៃ

^{១៤} ខង ចាបាប ប្រ្រឹះ ទិណោះ កាប ប៉ាតុ ដឹង ម៉ោញ ខ ផា «អន់ដីស ត្រត់ បិច ចៃ កា អុះ មី ឡើង តែង ឡាក់ កា បិច ចៃ កា ឡាកោ អន់ដីស ទៅ ដេល»។^១

^{១៥} ផា អន់ដីស អូ ដឹង កាប ប៉ែក កាប សា គូប សោប នីអៀ ហាក់ ឡាវ៉ាង ពិ អ្សក ផែត អន់ដីស ចឹង តោ រ៉ាយ តោ រ៉ុង ញាន កា គូប អន់ដីស ទៅ។

^{១៦} ហះ កា អាញ បរ់ រិះ កា អន់ដីស ផា ហាក់ អែ កោប អន់ ត្រត់ ព្រួយ ប៉ាដាត់ ប៉ាលីង ប្រ្រឹះ ណោះ អន់ដីស ចឹង អូ ប្រគី ព្រួយ ពុត បិច គុន ប៉ាណូស ណារ៉ូ ហង់។

S ៤:២៧ ៤:២៧ សារ អា ឡាក់ ឡើង អេសាយ ៥៤:១។ * ៤:២៨ ៤:២៨ អីសាក់ យី គន រឺ អាប្រាហាំ លូ កាម៉ាញ អែ ព្រួយ សារ ប្រ្រឹះ សាញ៉ា។

† ៤:៣០ ៤:៣០ បរ់ ហៃ កាណោត អង់កក តេះ (លោកុប្បត្តិ) ២១:១០។ * ៥:៩ ៥:៩ សារ អា បិច រិះ ផា យី ប៉ាណូស ម៉ោញ មូ ប្រគី អូ ដាក់ ណោះ ចឹង ប្រគី អន់ ពូ អៀង កើត អូ ដាក់ ដេល។ † ៥:១៤ ៥:១៤ សារ អា ឡាក់ ឡើង ចាបាប មូត លរី (លេវីនីយ) ១៩:១៨។

១៧ ពុត បិទ គុន ប៉ាណូស យច លូ ប៉ាង៉ាត ប៉ាលីង ប្រ្រឹះ កាប៉ាច សារ ប៉ាង៉ាត ប៉ាលីង ប្រ្រឹះ បិទ កា យច លូ ប៉ាណូស ដេល សារ ទិ ញៀរ អា ប៉ាសាំង លូ គូប កាខាក់ ណោះ ហង បះ អន់ដីស អូ អូ ប្រ្រឹក អុះ សារ ញ្ញា ឡាក់ អន់ដីស បិទ ប្រ្រឹក ណោះ។

១៨ ផា ប៉ាង៉ាត ប៉ាលីង ប្រ្រឹះ ប៉ាណា អន់ដីស ណោះ អន់ដីស អូ អូ កាន់តេ ៖ សារ អំរ៉ាញ អីញ ចាបាប ណារ ហង។

១៩ ពិន អន់ហ្គាល់ ឡាក់ ខាក់ កេះ សារ គុន ប៉ាណូស ណោះ យី សារ បើក អីក សារ រ៉ាលង កល់ គូប សោប សារ ប្រ្រឹក លូ អង់កាន់ លូ កាម៉ាក់

២០ សារ សាំប្រ្រឹះ ប្រ្រឹះ បើក សារ គ្រូ អំបូ សារ តាប៉ូញ តាប៉ាក់ សារ ក្លះ គូប សោប សារ សាណាំង សា ណើស កា គូប សារ អីក គ្រីម្រុត សារ ប៉ាសង សារ ប៉ាសាំង អូ គ្រុត លូ គូប សោប

២១ សារ ហាន អែត លូ សារ អន់ទៀតៗ ណារ ឡាក់ រ៉ែត លូ សារ ទិ អា ដេល។ អាញ រ៉ះ កា អន់ដីស ឡាក់ កា អាញ រ៉ះ អន់ទ្រួល ពៃ កេះ ផា ទិ ប៉ាណូស បក់ ប្រ្រឹក សារ នែរ អា អន់ខែ ចឹង អូ ទិ ប្រ្រឹះ បិកកាតយ រ៉ាងហៃ រ៉ាងខ្យា អុះ។

២២ កាប៉ាច សារ ដាក់ ឡាក់ កើត ឡាច់ ឡឹង ប៉ាង៉ាត ប៉ាលីង ប្រ្រឹះ យី ទី សារ បិទ ចៃ សារ ហោក រីត សារ អែ ដាក់ រម លូ ពូ ពុត អត់ សាំរ៉ាញ ពុត ដាក់ កា ពូ ពុត តាប៉ាប តាប៉ុន ពុត ដាក់ គ្រង

២៣ ពុត ឡាអត់ លូ សារ អូ កាតត់ ពុត។ អូ ទិ ចាបាប ចំ ចឹង យច លូ សារ ទិ អា អុះ។

២៤ ទិ ប៉ាសុន យីស៊ូ គ្រិះ អន់ខែ អ្នាត កេះ ពុត បិទ ប្រ្រឹក អូ ដាក់ ពូយ គុន ប៉ាណូស។

២៥ ផា ពិន ទី អាញ រ៉ែស ញុន កា ប៉ាង៉ាត ប៉ាលីង ប្រ្រឹះ តាទីច ពិន គ្រុត ប្រ្រឹក ពូយ ប៉ាង៉ាត ប៉ាលីង ប្រ្រឹះ ដេល។

២៦ ពិន អូ គ្រុត អ្នាត់ អេង ណាំង សារ លូ គូប សោប លូ សាណាំង សាណើស ណោះ អុះ។

៦

សារ តង់ គូប សោប

១ អី អុះ មី ផា អន់ដីស បំបំ ញើ កាណុង ក្រំ ហៀន សារ ប្រ្រឹះ ប្រ្រឹក យច អន់ដីស ឡាក់ ទី ប៉ាង៉ាត ប៉ាលីង ប្រ្រឹះ អែ អន់ខូ អន់ដីស គ្រុត អន់តត់ ប៉ាតោ កា អែ ណោះ ញុន កា ពុត ឡាអត់ ហះកា គ្រុត ឡាវ៉ាង អ្សុត ផែត អន់ដីស ចឹង ប្រ្រឹក យច ឡាក់ កា អែ ដេល។

២ ផា ទី សារ ថុក ញ៉ាក់ ឡាក់បាក គ្រុត តង់ គូប សោប សីត ឡាក់ ប្រ្រឹក នីណោះ ចឹង គ្រុត ពូយ ចាបាប យីស៊ូ គ្រិះ។

៣ បក់ ចំ យីត ផា ឡាកោ អែ ឡាក់ ប៉ាណូស កានីត កានោរ ហះកា តាទីច អែ យី ប៉ាណូស អូ ទី ខា ញ្ញា អុះ ប៉ាណូស ណោះ ពូង កា ឡាកោ ទៅ ហង។

៤ អន់ដីស ទិខូ គ្រុត យីត ហៃ សារ ញ្ញា ឡាក់ អន់ដីស ប្រ្រឹក ណោះ ចឹង ហោក ឡឹង សារ អន់ដីស ប្រ្រឹក ណោះ អូ គ្រុត ប៉ាន់ដីប លូ ពូ អន់ទៀត អុះ

៥ ខង អន់ដីស ម៉ោញ ដួរ ៗ គ្រុត ឡាប់ រ៉ាងហៃ សារ យច គ្រុត ឡឹង សារ ញ្ញា ឡាក់ ឡាកោ ប្រ្រឹក។

៦ កាប៉ាច បក់ ហៀន ប៉ានីរ ប្រ្រឹះ ឡឹង ពូ អែ គ្រុត ផែក រ៉ាស អែ ម៉ោញ ចានែក អន់ កា បក់ ប៉ាងហៀន អែ ណោះ ហង។

៧ អន់ដីស ផៃ យីត យច ដៃ អូ ទី ញើ ចឹង បីដាយ ប្រ្រឹះ ទី អុះ ខង ផា ពូ តប តីល ចំ ពូ ចឹង ទី ប្លៃ ប៉ាការ ឡឹង តីល ណោះ ហង។

៨ ញើ តប តីល ប្រ្រឹក អូ ដាក់ គុន ប៉ាណូស ប្លៃ ប៉ាការ អែ ចឹង ទី ណោះ យី អែ ចឹង តេរ អោម ហះកា បក់ ចំ តប តីល ប្រ្រឹក គុន ប៉ាង៉ាត ប៉ាលីង ប្រ្រឹះ បក់ ណោះ ចឹង ទី អាញ រ៉ែស លើយ ឡាច់ ឡឹង ប៉ាង៉ាត ប៉ាលីង ប្រ្រឹះ ដេល។

៩ ពិន អូ គ្រុត ស្រាប់ អុះ កា ប្រ្រឹក ដាក់ ខង ផា ពិន អូ អ្នាត ប៉ាក់ ទីល ដារ កាំឡុត់ ទៀ ណោះ ពិន ចឹង ទី ប្លៃ ប៉ាការ ហង។

១០ ទីល នីណោះ ផះ អង់រ៉ាម ពិន ទី ដារ ប្រ្រឹក ដាក់ ពិន គ្រុត ប្រ្រឹក ដាក់ កា ប៉ាណូស ទិខូ កាខាក់ អែ កា កាំឡុត់ ម្នុត សៀ។

សារ អន់តត់ ប៉ាតោ អន់ទៀតៗ

១១ ហៃ សត់ត្រា តីសៗ អា យី តី អាញ ទៅ ច្រាត់ ប៉ាហ្សើ ប៉ាក់ អន់ដីស។

១២ ទិ បក់ បិទ កា លេ លែង សិច តែង ឡាកោ ប៉ាងខ្មែរ អន់ខែ ប៉ាងខំ ប្រើ អន់ដីស កាសិត អង់ការ កៀ បិទ កា រ៉ាវ៉ាត់ ឡាកោ អន់ខែ ឡឹង សារ ពូ ប្រ្រឹក បាប ញុន កា រ៉ះ សារ យីស៊ូ គ្រិះ តេរ ពឹង អ៊ឹង គឹង ។

១៣ យី ម្នុត បក់ កាសិត អង់ការ កេះ កាតាម អន់ខែ ទៅ អូ ប្រ្រឹក ពូយ ចាបាប គ្រីប ខ ណោះ អុះ ហះកា អន់ខែ បិទ កា អន់ដីស កាសិត អង់ការ កៀ ចឹង អូ អ្នាត់ អេង ផា អន់ខែ កាសិត អង់ការ កា អន់ដីស។

១៤ កាបាថ អាញ អូ អ្នកត់ អេង ឡើង សារ ញ៉ា អុះ ជា អាញ បិច អ្នកត់ អេង យី អ្នកត់ អេង ដឹង កា សារ យីស៊ូ គ្រិះ ឡាក់ តាំងឡា ពិន អើ តើ ពីង អ្វីង គីង ណោះ ហង។ ញន កា យីស៊ូ តើ ណោះ អងកក់ តេះ អា អូ ទូម សារ ញ៉ា លូ អាញ អុះ អាញ កា អូ ទូម សារ ញ៉ា លូ អងកក់ តេះ ដេល

១៥ ខង សារ កាសិត អងការ លើ អូ កាសិត អងការ អូ ទី ខា អុះ ទី ដឹង សារ កើត ណារ ណោះ ហង ឡាក់ ទី ខា។

១៦ អន់ ប្រ្លឹះ បិកកាតយី អន់ សារ សាណុក សាវ៉ាក លូ តាបាប តាប៉ុន កា ម្នត បក់ ប្រឹក្តី ពួយ សារ អាញ អន់តត់ ប៉ាតោ អា យី ម្នត ប៉ាសុន ប្រ្លឹះ*។

១៧ គីត អា ប៉ាក់ ម៉ាត់ ដៃ អន់ ទី បក់ ពៀ ប្រឹក្តី អន់ អាញ អុក ពុត ណារ ហង ខង ពីង ឡាតោ អាញ ទី តាំងហាល ញន កា ប្រឹក្តី ង៉ារ យីស៊ូ។

១៨ អី អុះ មី អន់ យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន រ៉ាំងហៃ រ៉ាំងខ្យា អន់ដីស អាមែន។

* ៦:១៦ ៦:១៦ យី ម្នត ប៉ាសុន ប្រ្លឹះ ពៀត តុល «យី ម្នត អ៊ីស្រាអែល ម៉ែ ប្រ្លឹះ បិកកាតយី»។

សត់ត្រា វគី ប៉ូល ប៉ាហ្សឺ កា ម្នត មឿង អេភេសូ សារ អន់តត់ រ៉ះ

មឿង អេភេសូ យី មឿង គីស ម៉ោញ អ្នែ ពឹង ខេត អាស៊ី ឡាក់ ពូ អើ ជា ប៉ាចេត ទ្វតី គែង ដាវ ម្នត រីប ដាវ អា។ វគី ប៉ូល ឡាក់ ប៉ាត់ មឿង អេភេសូ យី អើ សាណា ៥២ គ.ស. អើ កា អ្នែ ហះ ណោះ ទុញ ប៉ែង សាណា ទីប រ៉ះ សារ ដាក់ ឡឹង យីស៊ូ អន់ កា ពូ អឿង ដូរ ខាក់ (ប៉រ ហៃ ដាវ ម្នត រ៉ះ ប៉ាតាង យីស៊ូ (កិច្ច/ការ) ១៩:១-២០)។

វគី ប៉ូល ប្រាក់ សត់ត្រា អា ផះ អើ អ្នែ ពឹង ខុក (ប៉រ ហៃ ៣:១ លូ ៤:១) យី អើ រ៉ាំងរ៉ាំង សាណា ៦០ គ.ស.។ ពូ យីត ជា សត់ត្រា អា អើ ប៉ាហ្សឺ អ្ន ត្រត់ ដឹង កា ម្នត មឿង អេភេសូ អ្នះ យី អន់ កា មឿង អន់ទៀតៗ ទិណោះ អ្នែ កាណាង ខេត អាស៊ី ដេល។

សត់ត្រា អា លូ សត់ត្រា ប៉ាហ្សឺ កា ម្នត សៀ ប្រ្នះ អ្នែ ពឹង មឿង កូឡុះ ទី សារ អន់តត់ ប៉ាតោ អន់ដា បើត ចឹង និះ ទៅ។ សត់ត្រា ទិ ពៀរ អា អើ ប៉ាហ្សឺ អញស្រំ ដឹង ម៉ោញ ទង ណោះ ហង។

សារ សាំខាន់ៗ

សត់ត្រា អា ប៉ូច រ៉ះ អន់ ហ្លង ឡឹង ផិនកាន អោន សាគីម ម៉ះ ប្រ្នះ បិកកាតយ័ ឡាក់ ប៉ូច តង ប៉ាណូស។ ក្រំ ហៀន សារ ប្រ្នះ យី ឡុកោ ប៉ាំងឡៃ យីស៊ូ លូ រៀប ឡាក់ កា កាម៉ាញ យីស៊ូ ដេល។

វគី ប៉ូល រ៉ះ ឡឹង សារ ប្រ្នះ រើស ម្នត សៀ យីស៊ូ ឡឹង អន់ទ្រួល តេះ។ (១:៣-១៤)

វគី ប៉ូល រ៉ះ ជា ប្រ្នះ រើស ពូ ញន កា អើ ដាក់ ពុត តាដោះ អ្ន ត្រត់ ញន កា ដាវ ដាក់ ម៉ះ ប៉ាណូស។ (១:១៥-២:១០)

វគី ប៉ូល ប្រើ សុនសាត អ៊ីស្រាអែល លូ សុនសាត អន់ទៀត អ្នែ ដាក់ រម លូ ក្នុប សោប។ (២:១១-៣:១៣)

វគី ប៉ូល ម៉ន់ ឡោម ប្រ្នះ កា ម្នត សៀ យីស៊ូ។ (៣:១៤-២១)

វគី ប៉ូល ប្រើ ពូ អ្នែ កោប ឡាក់ កា ប៉ាណូស ទី ពុត ណារ ទីប ប៉ូច ចែ កា ក្នុប សោប។ (៤:១-៥:២០)

វគី ប៉ូល រ៉ះ ឡឹង ឡាបៀប អ្នែ កោប កាណាង ហី ក្រាន។ (៥:២១-៦:៩)

វគី ប៉ូល កាប ឡឹង សារ ប្រ្នះ អន់ កា ម្នត សៀ ប៉ាន់ដីប លូ យឿង តាកុះ។ (៦:១០-២០)

១ អាញ សិច ប៉ូល ឡាក់ ប៉ាណូស រ៉ះ ប៉ាតាង យីស៊ូ គ្រិះ ញន កា ពុត ប្រ្នះ បិកកាតយ័ អាញ ប៉ាហ្សឺ សត់ត្រា អា អន់ កា ម្នត ប៉ាសុន ប្រ្នះ ឡាក់ សៀ យីស៊ូ គ្រិះ អន់ ដាក់ ត្រង់ ឡាក់ អ្នែ ពឹង មឿង អេភេសូ *។

២ អន់ ប្រ្នះ បិកកាតយ័ ឡាក់ ពី ពិន លូ យីស៊ូ គ្រិះ ឡាក់ តាំងឡា ពិន ដាក់ ពុត កា អន់ដីស លូ អន់ សារ សាណាក សារ៉ាក កា អន់ដីស។

សារ ប្រ្នះ អន់ សារ សាណាក សារ៉ាក កា ម្នត សៀ

៣ ពិ ពិន ប៉ានេ ប្រ្នះ បិកកាតយ័ ឡាក់ ពី យីស៊ូ គ្រិះ ឡាក់ តាំងឡា ពិន អើ អន់ សារ សាណាក សារ៉ាក គ្រីប នែវ កា ពិន គែង ប៉ាដាក់ ប៉ាលីង ពឹង ប៉ែង ញន កា អ្នែ អន់ខុ លូ យីស៊ូ គ្រិះ។

៤ ប្រ្នះ រើស ពិន ញន កា យីស៊ូ អន់ទ្រួល ឡឹង តេះ ប៉ែង បើ កើត ពៃ តេះ កៀ អន់ ពិន ដាក់ ត្រង់ អ្ន ទី យច សារ ញ៉ា ហះ ដុរ អើ។ ញន ប្រ្នះ ប៉ូច ចែ កា ពិន

៥ បះ អើ រើស អ្នក ពិន ឡឹង អន់ទ្រួល ពៃ តេះ អន់ ប្រ្រីត គន អើ ញន កា យីស៊ូ គ្រិះ ត្រត់ លូ ពុត ប៉ូច ម៉ះ អើ

៦ កៀ អន់ ពិន ប៉ានេ ពុត ដាក់ កេង ខាក់ ម៉ះ អើ ឡាក់ អើ អន់ សារ ដាក់ កា ពិន តាដោះ ញន កា គន ឡាក់ អើ ប៉ូច ចែ។

៧ ញន កា យីស៊ូ គ្រិះ អា ហង បះ ប្រ្នះ បិកកាតយ័ ហាយ ពិន លូ ដាម យីស៊ូ លូ អ្ន អ្នក យ៉ូ សារ ពិន យច ត្រត់ ពូយ ពុត ដាក់ កេង ខាក់ ម៉ះ អើ។

៨ ប្រ្នះ បិកកាតយ័ ដាក់ ពុត កា ពិន កាខាក់ យី អើ អន់ ពិន ទី ពុត ហ្សាំង សាឡាច់ គ្រីប នែវ។

៩ អើ ប្រ្រីត អន់ ពិន អ្ន ផិនកាន ឡាក់ អោន សាគីម ឡាក់ អើ យីត ឡឹង អន់ទ្រួល ពៃ ចឹង ប្រ្រីត ញន កា យីស៊ូ គ្រិះ។

១០ ប៉ាត់ ទីល ដាវ កាំឡត់ តេះ ប្រ្នះ ចឹង តាក់ អង់តេះ ផិនកាន អា យី ចឹង ប៉ាក់ ទិ កាណាក់ ញ៉ា ឡាក់ អ្នែ ពឹង ប៉ែង លូ កាណាក់ ញ៉ា ឡាក់ អ្នែ ប៉ាត់ តេះ អន់ កា យីស៊ូ គ្រិះ ប្រ្រីត ពី តាំងឡា។

១១ ញន កា យីស៊ូ ពិន កា ទី ប៉ាដាក់ ប៉ាដៀ ខង ប្រ្នះ បិកកាតយ័ រើស អ្នក ពិន ឡឹង អន់ទ្រួល ពៃ តេះ តាម ផិន កាន ម៉ះ អើ ឡាក់ តាក់ អង់តេះ ទី សារ តាម ពុត អើ ប៉ូច

* ១:១ ១:១ ហ្វា ពូ ប្រាក់ លូ គី ម៉ោញ ចលន អ្ន ទី ពៀត «ឡាក់ អ្នែ ពឹង មឿង អេភេសូ»។

១២ ភ្ញី អន់ ញិន ឡាក់ ម៉ឹង យីស៊ូ គ្រិះ អន់ ទ្រួល ឡឹង ពូ ចឹង ប៉ានេ សារ អំរាញ អីញ ម៉ះ អើវា
 ១៣ អន់ ដីស កា និះ ទៅ ដេល ញន កា យីស៊ូ ផះ អន់ ដីស កាតាំង សារ តាទីច យី សារ ដាក់ ឡាក់ អើ តង់ អន់ ដីស ផះ អន់ ដីស សៀ អើ ប្រ្លឹះ កា អន់ ប៉ាដាត ប៉ាលឹង ដាក់ កាខាក់ អន់ អ្នែ ពឹង អន់ ដីស ភ្ញី ប្រ្លឹក ឡាក់ កា សាញ៉ា ចា ណាវា។ ប៉ាដាត ប៉ាលឹង អា ប្រ្លឹះ សាញ៉ា ចឹង អន់ ឡឹង អន់ ទ្រួល កេះ។
 ១៤ ប្រ្លឹះ បិកកាតយី អន់ ប៉ាដាត ប៉ាលឹង អា ភ្ញី តាំបាក់ អន់ ពិន អ្នែ អន់ តក់ ផា ពិន ចឹង ទី ប៉ាដក់ ប៉ាជៀ ប៉ាក់ អើ ហ្វាយ ប៉ាសុន អើ អន់ ដាក់ ទី កេះ។ អើ ប្រ្លឹក នីអៀ ភ្ញី អន់ ពិន ប៉ានេ សារ អំរាញ អីញ ម៉ះ អើវា។

សារ វត្ត ប៉ូល ម៉ន់ ឡោម ប្រ្លឹះ អន់ កា ម្នុត មៀង អេភេសូ

១៥ ញន ខ អា ហង ផះ អាញ កាតាំង ពូ កាកាប ឡឹង សារ អន់ ដីស សៀ យីស៊ូ ឡាក់ ពី តាំង ឡា ពិន លូ សារ អន់ ដីស បិច ចៃ កា ម្នុត ប៉ាសុន ប្រ្លឹះ ទីខ្លូ
 ១៦ អាញ ប៉ានេ ប្រ្លឹះ បិកកាតយី លើយ ញន កា អន់ ដីស។ ផះ អាញ ម៉ន់ អើ ប្រ្លឹះ អាញ កាចាំង កា អន់ ដីស លើយ។
 ១៧ អន់ ប្រ្លឹះ ម៉ះ យីស៊ូ គ្រិះ ឡាក់ តាំង ឡា ពិន យី ប្រ្លឹះ ពី ឡាក់ ទី សារ អំរាញ អីញ អន់ អើ ប្រ្លឹក អន់ ពុត ពៀក អន់ ដីស ហ្សាំង សាឡាច់ លូ អ្នែ ហ្លួង ម៉ាក់ អន់ ដីស អន់ ហ្វាល់ អើ ឡាក់។
 ១៨ អន់ អើ តាក់ តាតារ ពុត ពៀក អន់ ដីស ម៉ាក់ អ្នែ ហ្លួង ឡឹង សារ ម៉ឹង ឡាក់ អើ អន់ កា អន់ ដីស ផះ អើ រើស អ្សក់ អន់ ដីស លូ អ្នែ ហ្លួង ឡឹង ប៉ាដក់ ប៉ាជៀ កេង ខាក់ ឡាក់ អន់ ដីស ចឹង ទី អន់ ខ្លូ លូ ប៉ាសុន អើ
 ១៩ លូ អន់ ហ្លួង ណារ ឡឹង សារ អំរាញ អីញ កេង ខាក់ ឡាក់ អើ តាំបាង ណោះ អន់ ទី ខា សារីវ៉ា កា ពិន ឡាក់ សៀ
 ២០ យី សារ អំរាញ អីញ ឡាក់ អើ តាំបាង អា ផះ អើ តាក់ អន់ រើស សីត យីស៊ូ គ្រិះ លូ អន់ អ្នែ តែង សាម៉ា អើ អ្នែ ពឹង ប៉្លែង តោ។
 ២១ យីស៊ូ អ្នែ អំបាំង ប្រ្លឹះ បឹត លូ បិយ ប្រ្លឹះ ឡាក់ ទី អំរាញ អីញ ទីណោះ។ អើ កា ទី អំរាញ អីញ កេង ខាក់ ក្លា ឡឹង កាណាក់ ញ៉ា គ្រឹប នែរ ដេល អ្នែ ត្រក់ ដឹង កា អ្នែ រ៉ប់ ដាវ អា អុះ យី ប៉ាក់ ដាវ តែង ម៉ាក់ ទៀ ដេល។
 ២២ ប្រ្លឹះ បិកកាតយី ប្រ្លឹក អន់ គ្រឹប កាណាក់ ញ៉ា ទីណោះ អន់ អ្នែ កាន់ តេះ អំរាញ អីញ យីស៊ូ លូ អន់ យីស៊ូ ប្រ្លឹក ម៉ែត ណាវ៉ា គ្រុំ ហៀន សារ ប្រ្លឹះ ទីខ្លូ
 ២៣ ឡាក់ ឡាកោ អើវា យីស៊ូ គ្រិះ អ្នែ រ៉ុងហៃ គ្រុំ ហៀន សារ ប្រ្លឹះ អើ កា អ្នែ រ៉ុងហៃ កាណាក់ ញ៉ា ទីណោះ។
 †

២

សារ ប្រ្លឹះ តង់ ញន កា អើ ដាក់ ពុត តាដោះ

១ ផះ ណោះ ពៃ អន់ ដីស កា តោ ញន កា ប្រ្លឹក យច ចាបាប ប្រ្លឹះ លូ ប្រ្លឹក អ្នែ ដាក់
 ២ ឡាក់ កា អន់ ដីស ខ្លូ ប្រ្លឹក ផះ អន់ ទ្រួល។ ផះ ណោះ អន់ ដីស អ្នែ កោប គុន ប៉ាណូស អ្នែ សៀ ប្រ្លឹះ យី ព្វយ ម៉ែត ប្រ្លឹះ បឹត ឡាក់ ទី អំរាញ អីញ អ្នែ រ៉ុងហៃ ពឹង អងកក់ តេះ អា យី ប៉ាដាត ប៉ាលឹង ឡាក់ ប្រ្លឹក អន់ ពូ ប៉ាសាំង លូ ប្រ្លឹះ បិកកាតយី ទីល រ៉ប់ ដាវ អា។
 ៣ កាប៉ាច់ ពិន ទីខ្លូ សើត ពៃ ពិន ឡាក់ កា ពូ ដេល ពិន ប្រ្លឹក តាម ឡាកោ បិច យី ប្រ្លឹក អ្នែ ដាក់ ព្វយ ពុត បិច ពិន កា ប៉ាណូស ត្រក់ ទី សារ ប្រ្លឹះ អីក ឡឹង ពិន កើត ពៃ កេះ ឡាក់ កា ពូ អន់ ទៀត ដេល។
 ៤ ហះ កា ប្រ្លឹះ បិកកាតយី ទី ពុត តាប៉ាប តាប៉ុន អៀង កាខាក់ ណោះ ញន កា អើ បិច ចៃ កា ពិន តាឡាម
 ៥ យី ពិន តោ ញន កា សារ ពិន ប្រ្លឹក យច កាតាម កា អើ ប្រ្លឹក អន់ ពិន ទី អាញ រីស អន់ ខ្លូ លូ យីស៊ូ គ្រិះ ដេល ប្រ្លឹះ តង់ អន់ ដីស ញន កា ពុត ដាក់ តាដោះ។
 ៦ ប្រ្លឹះ តាក់ អន់ រើស សីត ពិន អន់ អ្នែ អន់ ខ្លូ លូ យីស៊ូ គ្រិះ ពឹង ប៉្លែង លូ អន់ ពិន រ៉ុងហៃ រ៉ុងហៃ អន់ ខ្លូ លូ អើ ដេល
 ៧ ភ្ញី តាំបាង ពុត អើ ដាក់ កេង ខាក់ កា ប៉ាណូស គ្រឹប រ៉ុងហៃ តែង ម៉ាក់ ទៀ អន់ អ្នែ អន់ តក់ ផា អើ បិច ចៃ កា ពិន ញន កា យីស៊ូ គ្រិះ។
 ៨ ប្រ្លឹះ តង់ អន់ ដីស ញន កា ពុត ដាក់ តាដោះ លូ ញន កា សារ អន់ ដីស សៀ។ សារ ប្រ្លឹះ តង់ អា អ្នែ ត្រក់ ឡាច់ ឡឹង អន់ ដីស អុះ យី សារ ប្រ្លឹះ អន់ តាដោះ

† ១:២២ ១:២២ ម៉ែត ណាវ៉ា ពៀក គុល «គល់»។ † ១:២៣ ១:២៣ យីស៊ូ គ្រិះ អ្នែ រ៉ុងហៃ គ្រុំ ហៀន សារ ប្រ្លឹះ អើ កា អ្នែ រ៉ុងហៃ កាណាក់ ញ៉ា ទីណោះ។ ពិន ព្រៃ នីអៀ កា ត្រក់ ដេល ៖ យីស៊ូ គ្រិះ អ្នែ ប៉ាញ កាណុង គ្រុំ ហៀន សារ ប្រ្លឹះ អើ កា អ្នែ ប៉ាញ ទីប អងកក់ តេះ ដេល។

៩ អូ ត្រង់ ញួន កា ប៉ាណូស ប្រឹក្ចី ដាក់ ដេល ភៀ ជែ អន់ បក់ ភៀ ម្នាក់ អេង

១០ ខង ប្រ្លឹះ ប្រឹក្ចី អន់ ពិន កេះ ប៉ាណូស ណារ ញួន កា យីស៊ូ គ្រិះ ភៀ អន់ ពិន ប្រឹក្ចី សារ ដាក់ ឡាក់ អ៊ែ ទ្រៀម ឡឹង អន់ ទ្រួល កេះ។

សារ មូត សៀ យីស៊ូ កេះ ឡាក់ កា ឡាកោ ដឹង ម៉ោញ

១១ ទីល នីណោះ អាញ ប៊ុច រ៉ះ កា អន់ដីស ឡាក់ សុនសាត អន់ទៀត តែង ឡាកោ បាំងឡៃ សុនសាត អ៊ីស្រាអែល ជា កា អន់ដីស «មូត អូ កាសិត អង់ការ» លូ កាប ជា ឡាកោ អន់ខែ «មូត កាសិត អង់ការ»។ (សារ កាសិត អង់ការ អា ក្រាន់ កា សារ ប៉ាណូស ប្រឹក្ចី ដោច)។

១២ អន់ដីស ត្រង់ កាចាំង ជា សើត ពៃ អន់ដីស អ្វៃ ចាំងហាយុត ឡឹង យីស៊ូ គ្រិះ លូ អូ អូ ចឹង កេះ សុនសាត អ៊ីស្រាអែល លូ អូ ទី តីត តូ លូ សារ សាញ៉ា វែ ពុត ឡាក់ ប្រ្លឹះ បិកកាតយី ទី សាញ៉ា ណោះ អុះ អន់ដីស អ្វៃ ពឹង អង់កក់ តេះ អា អូ ទី សារ ម៉ឹង លូ អូ ទី ប្រ្លឹះ ដេល។

១៣ ផៈ សើត ពៃ អន់ដីស អ្វៃ ចាំងហាយុត ឡឹង ប្រ្លឹះ តាទីច ហង ហះកា កិញអៀ អា អន់ដីស កា ម៉ុត អ្វៃ ក្បម អ៊ែ កេះ ញួន កា ផាម យីស៊ូ គ្រិះ

១៤ ខង យីស៊ូ ហង ឡាក់ ប្រឹក្ចី អន់ ពិន អ្វៃ ត្រង់ លូ គូប អ៊ែ ប៉ាក់ ទីប សុនសាត អ៊ីស្រាអែល ទីប សុនសាត អន់ទៀត អន់ កេះ ប៉ាសុន ដឹង ម៉ោញ ទីប អ៊ែ តាក់ អង់ហ៊្វង ម្នាត សារ អូ ណីស កា គូប ញួន កា សារ អ៊ែ តើ រៀប ឡាក់ កា យះ ម្នាត រ៉ាប៊ីង ឡាក់ កាន់ទីង ហះ អន់តិក្ចី។

១៥ អ៊ែ តាក់ អង់ហ៊្វង ម្នាត ចាបាប សុនសាត អ៊ីស្រាអែល ឡាក់ ប្រើ លូ ទីប ប្រោ សារ អន់ទៀតៗ អៀង នែវ ភៀ ប៉ាក់ ទីប សុនសាត អ៊ីស្រាអែល ទីប សុនសាត អន់ទៀត អន់ កេះ ប៉ាណូស ណារ ដឹង ម៉ោញ អ្វៃ អន់ខូ លូ អ៊ែ លូ ប្រឹក្ចី អន់ អន់ខែ អ្វៃ ត្រង់ លូ គូប។

១៦ ញួន កា អ៊ែ តើ ពឹង អ៊ឹង គឹង អ៊ែ កា រ៉ះកេះ ប៉ារម ទីប សុនសាត អ៊ីស្រាអែល ទីប សុនសាត អន់ទៀត អន់ ត្រង់ លូ ប្រ្លឹះ បិកកាតយី ឡាក់ កា ឡាកោ ដឹង ម៉ោញ ទីប តាក់ អង់ហ៊្វង ម្នាត សារ អូ ណីស កា គូប សោប។

១៧ អ៊ែ ពិះ រ៉ះ សារ ដាក់ កាប ឡឹង សារ អ្វៃ ត្រង់ លូ គូប កា អន់ដីស ឡាក់ អ្វៃ ប៉ាក់ ចាំងហាយុត លូ រ៉ះ កា បក់ អ្វៃ ក្បម ដេល។

១៨ ញួន កា អ៊ែ ហង បះ ញីន ឡាក់ សុនសាត អ៊ីស្រាអែល លូ អន់ដីស ឡាក់ សុនសាត អន់ទៀត ទី ទ្រង ម៉ុត ប៉ាក់ ប្រ្លឹះ ឡាក់ ពី ពិន ទីខូ ញួន កា ប៉ាងាត ប៉ាលីង ប្រ្លឹះ ដឹង ម៉ោញ អ្វៃ កាណុង ពុត ពិន ទីខូ។

១៩ ទីល នីណោះ អន់ដីស អូ ត្រង់ សុនសាត អន់ទៀត លើ កា មូត អំហ៊ុយ ឡឹង ប៉ាថេត អន់ទៀត អុះ យី អន់ដីស សុនសាត ដឹង ម៉ោញ អន់ខូ លូ មូត ប៉ាសុន ប្រ្លឹះ អន់ដីស កា កាំឡាំង ហី ក្រាន ប្រ្លឹះ បិកកាតយី ដេល។

២០ អន់ដីស រៀប ឡាក់ កា អំហ្គោ ប្រ្លឹះ អ្យក់ តក់ ប្រឹក្ចី ហី យី ប្រឹក្ចី ពឹង មូត រ៉ះ ប៉ាតាង យីស៊ូ លូ មូត រ៉ាកិយ ប្រ្លឹះ ឡាក់ អំហ្គោ តិសៗ លូ ពឹង យីស៊ូ ឡាក់ អំហ្គោ សាខាន់ ឡឹង ពូ។

២១ យីស៊ូ អា ហង ប្រឹក្ចី អន់ អំហ្គោ ទីណោះ តីត ទូម អន់ខូ លូ គូប តុត កាចាប លូ ប្រឹក្ចី អន់ ហី ណោះ ហើង តិស ៗ កេះ រ៉ោង រ៉ាម៉ះ សារ រ៉ាប់ ប្រ្លឹះ បិកកាតយី។

២២ អន់ដីស កា និះទៅ ដេល ញួន កា អន់ខូ លូ យីស៊ូ អ៊ែ ប៉ាក់ អន់ដីស ប្រឹក្ចី អន់ កើត ហី ប្រ្លឹះ ញួន កា ប៉ាងាត ប៉ាលីង ប្រ្លឹះ។

៣

សារ រក្ចី ប៉ូល រ៉ះ អន់ ពូ ហ្លង់ ឡឹង ផិនកាន អោន សាគីម ម៉ះ ប្រ្លឹះ

១ ខ ណោះ ហង បះ អាញ ឡាក់ ត្រង់ ខុក ញួន កា យីស៊ូ គ្រិះ ភៀ អន់ ទី ខា ទីល អុះ មី សុនសាត អន់ទៀត អាញ ម៉ន់ ឡោម ប្រ្លឹះ សារ រ៉ាប់ អន់ដីស។

២ យី អ៊ែ អន់ដីស ទី កាតាំង ដេល តាម ហៃ ពូ រ៉ះ ឡឹង សារ ឡាក់ ប្រ្លឹះ បិកកាតយី មប អន់ អាញ ប្រឹក្ចី ង៉ារ រ៉ះ ឡឹង ពុត ដាក់ ម៉ះ អ៊ែ ភៀ ទី ខា សារ រ៉ាប់ កា អន់ដីស។

៣ ប្រ្លឹះ តាំបាង អន់ អាញ អូ ផិនកាន អ៊ែ អោន សាគីម ពៃ ឡាក់ កា អាញ ប្រាក់ រ៉ះ អ្នេៗ កា អន់ដីស តែង អំបាំង អា ហង។

៤ ផៈ អន់ដីស អាន សត់ត្រា អា ណោះ អន់ដីស ចឹង អូ អន់តក់ ជា អាញ ហ្លង់ ចាប ឡឹង ផិនកាន អោន សាគីម ម៉ះ យីស៊ូ គ្រិះ ហង។

៥ ផ្ទះ រ៉ាងហាវ ពូ សើត ពែ ប្រ្លឹះ អ្នក ទី តាំបាង អន់ ពូ អ្នក ធិនកាន អា ឡាក់ កា អើ តាំបាង ពឹង ម្នក បក់ រ៉ះ ប៉ាតាង យី ស៊ូ លូ ពឹង ម្នក រ៉ាតិយ ប្រ្លឹះ អន់ អន់ខែ អ្នក ញាន កា ប៉ាដាតី ប៉ាលីង ប្រ្លឹះ ឡាក់ កា រ៉ប ដាវ អា អុះ។

៦ ធិនកាន អោន សាតិម អា យី នីអៀះ ញាន កា សារ ដាក់ ឡឹង យីស៊ូ បះ សុនសាត អន់ទៀត ចឹង ទី ប៉ាដាក់ ប៉ាជៀ អន់ខូ លូ សុនសាត អ៊ីស្រាអែល ដេល សុនសាត អន់ទៀត លូ សុនសាត អ៊ីស្រាអែល ចឹង ប៉ាតុំ គូប រៀប ឡាក់ កា កេះ ឡាកោ ដឹង ម៉ោញ។ សុនសាត អន់ទៀត កា ចឹង ទី សារ ឡាក់ ប្រ្លឹះ សាញ៉ា ចឹង អន់ អន់ខូ លូ សុនសាត អ៊ីស្រាអែល ញាន កា យីស៊ូ គ្រិះ ដេល។

៧ ប្រ្លឹះ ប្រើ អាញ ប្រតី ងារ រ៉ះ សារ ដាក់ ឡឹង យីស៊ូ អា ញាន អើ ដាក់ ពុត កា អាញ ត្រក់ ពួយ សារ អំរ៉ាញ អើញ ឡាក់ កេង ខាក់ ម៉ះ អើ។

៨ យីះ អាញ ចិ ឡឹង ពូ កាណុង ម្នក ប៉ាសុន ប្រ្លឹះ កាតាម កា ប្រ្លឹះ បិកកាតយី ដាក់ ពុត កា អាញ ភៀ អន់ អាញ ចាក់ រ៉ះ សារ ដាក់ កា សុនសាត អន់ទៀត យី រ៉ះ ឡឹង សារ យីស៊ូ គ្រិះ ឡាក់ ដាក់ កាខាក់ ក្លា ឡឹង ប៉ាណូស អ្នក ហ្លួង។

៩ អើ កា អន់ អាញ រ៉ះ កា ប៉ាណូស ទិខូ អន់ ហ្លួង ឡឹង ធិនកាន ឡាក់ អើ អោន សាតិម ឡឹង ទុញ ពែ កេះ អើ ឡាក់ ប្រ្លឹះ ប៉ាងកើត កាណាតី ញ៉ាៗ គ្រីប នែវ។

១០ ប្រ្លឹះ ប្រតី នីអៀ ភៀ អន់ ម្នក បិយ ប្រ្លឹះ ឡាក់ ទី អំរ៉ាញ អើញ អ្នក ពឹង ប្លែង តោ កា អន់ហ្លាល់ សារ ហ្សាំង សា ឡាក់ ម៉ះ ប្រ្លឹះ គ្រីប នែវ ញាន កា ក្រុំ ហៀន សារ ប្រ្លឹះ។

១១ សារ អា ត្រក់ ពួយ ធិនកាន ឡាក់ អើ យីត ឡឹង សើត ពែ កេះ អើ ប្រតី តាក់ អង់កេះ ញាន កា យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន។

១២ ញាន កា អ្នក អន់ខូ លូ អើ លូ ញាន កា សៀ អើ ពិន កា ទី ពុត ខិន លូ ទី ទ្រង មុត ឡាក់ ក្សាម ប្រ្លឹះ បិកកាតយី ទីប អ្នក អ្សត។

១៣ ទីល នីណោះ អន់ដីស ដៃ ហ្សឹក ហង កា សារ អាញ មុក ឡាក់បាក់ ខង សារ មុក ឡាក់បាក់ អា ទី ខា កា អន់ ដីស យី អន់ដីស ត្រក់ តិស ម៉ុះ ឡុត។

សារ វតី ប៉ូល ម៉ន់ ឡោម ប្រ្លឹះ អន់ ពូ ហ្លួង ឡឹង សារ បិច ចៃ ម៉ះ ប្រ្លឹះ

១៤ ខ អា ហង បះ អាញ ជន តាកុល ម៉ន់ ឡោម ប្រ្លឹះ ឡាក់ ពី ពិន។

១៥ អើ ឡាក់ វតី បិក គ្រីប ផ្លង់ រ៉ាច់ ទីប ពឹង ប្លែង ទីប ប៉ាក់ តេះ។

១៦ អន់ ប្រ្លឹះ តាប៉ាប តាប៉ូន ប្រតី អន់ ពុត រៀក អន់ដីស ទី សាដុំ ខាក់ ញាន កា ប៉ាដាតី ប៉ាលីង ប្រ្លឹះ ត្រក់ ពួយ សារ អំរ៉ាញ អើញ កេង ខាក់ ម៉ះ អើ។

១៧ អន់ យីស៊ូ គ្រិះ អ្នក កាណុង ពុត អន់ដីស ញាន កា សារ សៀ លូ អន់ អន់ដីស អ្នក កាចាប់ ញាន កា សារ បិច ចៃ ម៉ះ អើ រៀប ឡាក់ កា តើម អ្នក អ្នក កាចាប់ ញាន កា រ៉ាយ តោត ជ្រុ ដេល។

១៨ អន់ ប្រ្លឹះ អន់ អន់ដីស អ្នក ហ្លួង អន់ខូ លូ ម្នក ប៉ាសុន ប្រ្លឹះ ទិខូ ឡឹង សារ ប្រ្លឹះ បិច ចៃ ណោះ តិស អំរ៉ាក់ ចំ ចាំងហឹត ប៉ុប ចំ លូ ជ្រុ ប៉ុប ចំ

១៩ លូ អន់ អន់ដីស អ្នក អន់ហ្លាល់ ពុត បិច ចៃ កេង ខាក់ ម៉ះ យីស៊ូ គ្រិះ ឡាក់ ដាក់ ក្លា ឡឹង ប៉ាណូស យីត ភៀ អន់ អន់ដីស ប៉ាញី ដឹង សារ ដាក់ ត្រង់ កាខាក់ ម៉ះ ប្រ្លឹះ។

២០ ប្រ្លឹះ បិកកាតយី អ្នក ប្រតី ញ៉ាៗ ទិណោះ ក្លា ឡឹង សារ ពិន បរ លូ ក្លា ឡឹង សារ ពិន យីត ញាន កា សារ អំរ៉ាញ អើញ ម៉ះ អើ ឡាក់ ប្រតី ងារ ពឹង ពិន ទិខូ។

២១ ប៉ានេ សារ អំរ៉ាញ អើញ ម៉ះ ប្រ្លឹះ កាណុង ក្រុំ ហៀន សារ ប្រ្លឹះ ញាន យីស៊ូ គ្រិះ អន់ គ្រីប រ៉ាងហាវ លើយ អា មែន។

៤

សារ ម្នក សៀ កេះ ឡាក់ កា ឡាកោ ដឹង ម៉ោញ

១ ទីល នីណោះ អាញ ឡាក់ ត្រក់ ខុក ញាន កា សៀ យីស៊ូ ឡាក់ តាំងឡា ពិន អាញ បរ អន់តក់ ប៉ាតោ អន់ អន់ដីស អ្នក កោប អន់ យី លូ សារ ប្រ្លឹះ បិកកាតយី រើស ណោះ ហង ពិ។

២ ហត់ ប៉ាន់ចិ ពុត អន់ ទី ពុត ដាក់ ពុត ឡាក់ លូ អត់ សារ រ៉ាញី កា គូប សោប សីត ឡាក់ ញាន កា សារ បិច ចៃ

៣ លូ ខំ រ៉ាងហៃ សារ រែវ ពុត លូ គូប សោប ឡាក់ ពីះ ឡឹង ប៉ាដាតី ប៉ាលីង ប្រ្លឹះ លូ អន់ អ្នក ត្រក់ លូ គូប សោប អន់ ដាក់។

៤ ម្តេចស្មើ យីស៊ូ រៀប ឡាក់ កា ឡាកោ ដឹង ម៉ោញ ប៉ាដាត ប៉ាលីង ប្រ្រឹះ កា ដឹង ម៉ោញ ឡាក់ កា ប្រ្រឹះ រើស អ្យក់ អន់ដីស អន់ ទី សារ ម៉ឹង ដឹង ម៉ោញ ណោះ ដេល។

៥ ពិន ទី ពី តាំងឡា ដឹង ម៉ោញ សារ សៀ ដឹង ម៉ោញ សារ បាំងហុំ ទៀក ដឹង ម៉ោញ។

៦ ទី ប្រ្រឹះ ដឹង ម៉ោញ ឡាក់ ពី ប៉ាណូស ទិខ្ល អើ រាំងហៃ ប៉ាណូស ទិខ្ល អើ ប្រឹក ដារ ពីង ប៉ាណូស ទិខ្ល លូ អ្វៃ ពីង ប៉ាណូស ទិខ្ល។

៧ ហះកា អើ អន់ ពិន ម៉ោញ ដូវ ៗ អ្ន ប្រឹក ដារ តាង ៗ តាម យីស៊ូ គ្រិះ អន់ កា ពិន។

៨ ខ អា ហង បះ ពូ ច្រាត់ រិះ ផោះ

«ផោះ អើ ហារ ពីង ចារ ចាំងហ៊ីត
អើ អ្យក់ ម្តេច តាមីរ ឡាក់ អើ រ៉ុប ពៃ ប្រើ ចាក ពូយ
កេះណោះ អើ អន់ កាណាត កា ប៉ាណូស»។*

៩ សារ ឡាក់ កាប ផោះ «អើ ហារ» ណោះ ទី ណី នីចម៍ ? យី ទី ណី ផោះ អន់ អន់ ពៃ យីស៊ូ ដីរ ពីង អង់កក់ កេះ អា កេះ ។។

១០ បក់ ដីរ ពីង អង់កក់ កេះ ណោះ យី អើ ទៅ ណោះ ហង ឡាក់ ហារ អំបាំង ប្លែង តោ កៀ រាំងហៃ កាណាត ញ៉ា ៗ ទីណោះ។

១១ អើ ហង ប្រឹក អន់ បក់ អន់ដា កេះ ម្តេច រិះ ប៉ាតាង អើ បក់ អន់ដា កេះ រ៉ាគីយ ប្រ្រឹះ បក់ អន់ដា កេះ ម្តេច ចាក រិះ សារ ដាក់ ឡឹង អើ បក់ អន់ដា កេះ ម៉ែត រាំងហៃ ក្រុំ ហៀន សារ ប្រ្រឹះ លូ ណែយ បាំងហៀន ពូ

១២ កៀ ប៉ាណាំ ម្តេច ប៉ាសុន ប្រ្រឹះ អ្ន ប្រឹក ដារ កា ប្រ្រឹះ លូ ប្រឹក អន់ ឡាកោ យីស៊ូ គ្រិះ ហង ដាក់

១៣ លើយ ទីល ពិន ទិខ្ល អើ គូប សោប ញុន កា ទី សារ សៀ ដឹង ម៉ោញ លូ អន់ហ្គាល់ គន ប្រ្រឹះ បិកកាតយី លូ កើត ប៉ាណូស ឡាក់ សៀ ដាក់ ខាក់ លើយ ទីល ពិន កើត ដាក់ សាម៉ៃ លូ យីស៊ូ គ្រិះ

១៤ កៀ ផៃ អន់ ពិន អ្វៃ ឡាក់ កា គន សាស្វា អ្ន ហ្លួង សារ ណោះ អុះ ឡាក់ ចឹង សៀ សារ ពូ បាំងហៀន កាប ពូង កាប បាំងលំ រៀប ឡាក់ កា ខ្យាល ប៊ី ដីរ ប៊ី ហារ ណោះ ណារ ពិន កា អ្ន សៀ សារ ម្តេច បក់ កាប ប៉ាញ៉ា ប្លាច កេង ដេល។

១៥ ហះកា ពិន ត្រត់ កាប សារ តាទីច ញុន កា ពុត ប៊ុច ថៃ ពិន ត្រត់ កើត ហង ដាក់ គ្រីប នៃរ កៀ កេះ ឡាក់ កា យីស៊ូ គ្រិះ ឡាក់ កល់ ពិន។

១៦ អើ ហង ឡាក់ ប្រឹក អន់ ឡាកោ ទីណោះ ប៉ាតុំ គូប លូ ប៉ាតីត គូប តុត កា ចាប់ ញុន កា ទី ប៉ាឡុត កាន់តឹង ទី ណោះ។ ដុង តី ទីណោះ កា តង ប្រឹក ដារ កាណាង ឡាកោ តាម ដារ ម៉ះ អន់ខែ ម៉ោញ ៗ កៀ អន់ ឡាកោ ណោះ កើត ហង ដាក់ ញុន កា សារ ប៊ុច ថៃ។

សារ អ្វៃ កោប គុន ប៉ាណូស កើត ណារ

១៧ ទីល នីណោះ អាញ រិះ តាទីច កា អន់ដីស ញុន អំរ៉ាញ យីស៊ូ ឡាក់ ពី តាំងឡា ពិន ផោះ អ្វៃ កោប គុន សុន សាត អន់ទៀត អ្ន សៀ ប្រ្រឹះ ខង អន់ខែ យីត ឡឹង សារ អ្ន ទី ខា។

១៨ អន់ខែ អ្ន ហ្លួង សារ ញ៉ា អុះ អន់ខែ អ្ន ទី អាញ រីស ឡាក់ ប្រ្រឹះ បិកកាតយី អន់ ណោះ អុះ ខង អន់ខែ អ្ន អ្ន សារ ប្រ្រឹះ ញុន អន់ខែ កាង កល់ តាឡាម។

១៩ អន់ខែ អ្ន អន់ហ្គាល់ សារ យច សារ ត្រត់ លូ អន់ខែ ទីមរ៉ៃ ឡាកោ អន់ ប្រឹក សារ អិក បឹត អ្ន ដាក់ គ្រីប នៃរ តាម ពុត ខ្លាម។

២០ ហះកា កាប៉ាច់ អន់ដីស ផោះ ពូ បាំងហៀន អន់ដីស ឡឹង សារ យីស៊ូ គ្រិះ ពូ អ្ន ប្រើ ប្រឹក នីណោះ អុះ។

២១ អន់ដីស កាតាំង ពូ រិះ ឡឹង សារ យីស៊ូ លូ ហៀន ឡឹង អើ ត្រត់ ពូយ សារ តាទីច ឡាក់ ឡាច់ ឡឹង អើ ហង

២២ យី អន់ដីស ត្រត់ អ្នាត ពុត សាន់ដាប់ ខង ពុត សាន់ដាប់ បឹត អិក កាខាក់ ទីប បាំងលំ ឡាកោ ញុន កា សារ ខ្លាម។

២៣ ត្រត់ អន់ ប្រ្រឹះ បិកកាតយី ប្រឹក អន់ ពុត ពៀក អន់ដីស កើត ណារ

២៤ លូ ត្រត់ កេះ ប៉ាណូស ណារ ឡាក់ ប្រ្រឹះ បាំងកើត អន់ ដាក់ ត្រង តាទីច អន់ ឡាក់ កា អើ។

២៥ ទីល នីណោះ អន់ដីស ផៃ កាប ពូង ហង ត្រត់ កាប ដឹង សារ ញ៉ា ឡាក់ តាទីច លូ អុះ មី អន់ទៀត ៗ ខង ពិន ទិខ្ល រៀប ឡាក់ កា ដុង តី ពីង ឡាកោ ដឹង ម៉ោញ។

* ៤:៤ ៤:៤ សារ អា ឡាក់ ឡឹង ដាប់ អញស៊ី ប៉ានេ ប្រ្រឹះ (ទំនុក/តម្កើង) ២៨:១៨។ † ៤:៥ ៤:៥ ដីរ ពីង អង់កក់ កេះ អា កេះ ពិន ព្រៃ នីអៀ កា ត្រត់ ដេល ដីរ អ្វៃ កាន់តេះ អង់កក់ កេះ អា។ បក់ អន់ដា យីត យី យីស៊ូ ដីរ អ្វៃ ប៉ាត់ ស្រុក ប៉ាញ ប៉ាច បើក។ ‡ ៤:១២ ៤:១២ ឡាកោ យីស៊ូ គ្រិះ អើ កាប បាំងដីប ឡឹង ក្រុំ ហៀន សារ ប្រ្រឹះ។ បរិ ហៃ ៤:៤។

- ២៦ ជា អន់ដីស អីក ត្រង់ ឡាវ៉ាង ដែ ប្រឹក្តី សារ យច ដែ លូ ដែ អីក ទុញ ទីល ដាវ ម៉ុត ដេល។
- ២៧ ដែ អន់ ប្រឹះ បឹក សាតាំង ទី ទ្រង់ ឡា ប៉ាង់ល អន់ដីស។
- ២៨ បក ចំ យើយ អន់តុង ត្រង់ អ្នាត ពិ ដែ អន់តុង ណារូ ហង យី ត្រង់ ខំ ប្រឹក្តី ដាវ លូ សាង់ ឡាកោ អែរ ទៅ ញន កា ពុត ដាក់ ត្រង់ ភ្នៅ អន់ ទី កាណាត ម៉ាត់ តង បក ចំ ឡាក់ អូ ទី ឡាក់។
- ២៩ ដែ អន់ ទី ប៉ានីរ អូ ដាក់ ឡាច់ ឡើង ពីរ អន់ដីស ត្រង់ កាកាប ដឹង សារ ញ៉ា ឡាក់ ដាក់ៗ ភ្នៅ តង ពូ អន់ទៀត អន់សៀ ហែង ខាក់ ពូយ សារ ពូ តងកាន ម៉ាត់ អន់ សារ សាណុក សារ៉ាក កា ម្នាត បក សាំយ៉ាង ណោះ ដេល។
- ៣០ ដែ ប្រឹក្តី អន់ ប៉ាដាត ប៉ាលីង ដាក់ កាខាក់ ម៉ះ ប្រឹះ អុក ពុត ខង ប្រឹះ អន់ ប៉ាដាត ប៉ាលីង អែរ អែរ ពឹង អន់ ដីស ភ្នៅ ប្រឹក្តី សាញ៉ា ចាណាំ លូ គម អន់ដីស សាំរ៉ាប់ ប៉ាត់ ដាវ អែរ ចឹង ហ្វាយ ពិន ទៀ។
- ៣១ ហត់ អន់ដីស អ្នាត ពុត អូ ដាក់ ពុត តុ ហាល ពុត អីក សារ តាប៉ុញ តាប៉ាក់ សារ តះ ផាម៉ាត លូ សារ អូ ដាក់ គ្រឹប នែរ អន់ ឡាច់ ឡើង អន់ដីស ពិ។
- ៣២ ត្រង់ ទី ពុត ដាក់ កា កាំឡាង លូ អូ តាប៉ាប តាប៉ុន កា គូប សោប សឹត ឡា ទីប អូ អ្នក យ៉ូ សារ គូប សោប ប្រឹក្តី យច ឡាក់ កា ប្រឹះ បិកកាតយី អូ អ្នក យ៉ូ សារ អន់ដីស យច ញន កា យីស៊ូ គ្រិះ។

៥

សារ អែរ កោប គុន ប៉ាណូស ឡាក់ ទី តាតារ

- ១ ទីល នីណោះ ហត់ អន់ដីស ប្រឹក្តី ពូយ ប្រឹះ បិកកាតយី ខង អន់ដីស ឡាក់ គន អែរ បិច ចៃ។
- ២ ហត់ អែរ កោប អន់ ទី ពុត បិច ចៃ ឡាក់ កា យីស៊ូ គ្រិះ បិច ចៃ កា ពិន ទីប អែរ ចៃ តោ ប៉ាតាង ពិន ឡាក់ កា កាណា ត៍ ពុះ រ៉ាម៉ះ ប្រឹះ ឡាក់ ត្រង់ ពុត ប្រឹះ។
- ៣ ដែ អន់ ទី ដែ សារ រ៉ាលង កល សារ ប្រឹក្តី លូ កាម៉ាក លូ អង់កាន់ លូ សារ ខ្លាម កាណុង កាំឡាង អន់ដីស ណោះ ខង សារ ទិណោះ អូ យី លូ ប៉ាសុន ប្រឹះ អុះ។
- ៤ ដែ កាប វ៉ាឡោះ ដែ កាប ឡាក់ កា ប៉ាណូស អន់ទ្រុយ លូ ដែ កាប ប៉ាលោ រល់ សារ ញ៉ា ឡាក់ ត្រង់ តាយុស ខង សារ ទិណោះ អូ យី អុះ។ ហះកា ត្រង់ កាប ប៉ានេ ប្រឹះ ឡុត
- ៥ ខង អន់ដីស អូ អន់តត់ កេះ ផា ប៉ាណូស បក រ៉ាលង កល បក ប្រឹក្តី លូ កាម៉ាក លូ អង់កាន់ លូ បក ទី ពុត ខ្លាម ប៉ាណូស នែរ ណោះ អូ ទី ប៉ាដាក់ ប៉ាដៀ អុះ ប៉ាត់ ប្រឹះ បិកកាតយី រ៉ាងហៃ រ៉ាងឡា អន់ខូ លូ យីស៊ូ គ្រិះ ខង បក ខ្លាម បិច កា រ៉ាស អំប៉ាស ពៀប ឡាក់ កា អែរ កាដាប សាប៉ះ ហ្វិប ប្រឹះ បឹក ហង។
- ៦ ដែ អន់ បក ពៀ ពិះ ប៉ាង់ល អន់ដីស ញន កា ប៉ានីរ ពូ កាប អូ ទី ខា ណោះ ខង សារ ទិណោះ ហង ប្រឹក្តី អន់ ប្រឹះ បិកកាតយី អីក កា បក ប៉ាសាង លូ អែរ។
- ៧ ទីល នីណោះ ដែ រ៉ាពង ប្រឹក្តី គូប លូ អន់ខៃ ណោះ។
- ៨ សើត ពៃ អន់ដីស កា អែរ កាណុង សារ ម៉ាម៉ាង ដេល ហះកា កិញអៀ អា អន់ដីស តាតារ កេះ ញន កា យីស៊ូ ឡាក់ ពិ តាំងឡា ពិន។ ទីល នីណោះ ហត់ អែរ កោប គុន ប៉ាណូស ឡាក់ ទី តាតារ ពិ
- ៩ ខង សារ តាតារ ប្រឹក្តី អន់ ទី សារ ដាក់ ត្រង់ លូ សារ តាទីច គ្រឹប នែរ។
- ១០ ហត់ អន់ដីស យឹត ចាជ្រែប ហៃ សារ ញ៉ា ឡាក់ ត្រង់ ពុត ពិ តាំងឡា ពិន។
- ១១ ដែ ម៉ុត ប្រឹក្តី ដាវ ញ៉ា ឡាក់ អូ ទី ខា អន់ខូ លូ ពូ ឡាក់ ដាវ កើត ឡាច់ ឡើង សារ ម៉ាម៉ាង ណោះ សិន ដាក់ ត្រង់ កាប កា ពូ*។
- ១២ ទី សារ ញ៉ា ឡាក់ ពូ ប្រឹក្តី អន់តុង អូ អន់ ពូ អូ ណោះ ផា ពិន ក្រានី កា រះ ឡើង សារ ណោះ ពិន កា តាយុស ខាក់ កេះ។
- ១៣ ហះកា ផា ទី តាតារ ក្លាត់ ពឹង ចារ ពូ ប្រឹក្តី សារ ទិណោះ សារ ទិណោះ ចឹង តាបាង អន់ ពូ បំបី ឡុត
- ១៤ ខង តាតារ ហង តាំបាង អន់ ពូ បំបី សារ ទិណោះ។ ខ ណោះ ហង បះ ពូ កាប ផាះ

«អី បក់ តែប ហ្នាក់ ហត់ សាទីរ ឡុត
អី បក់ តោ ហត់ រ៉ុស សឹត ពិ
ណោះ យីស៊ូ គ្រិះ ចឹង តាតារ ក្លាត់ ពឹង អីស»។

១៥ ទីល នីណោះ ហត់ ឡាវ៉ាង កាខាក់ ឡើង ឡា ចៀប អន់ដីស អែរ កោប ដែ ប្រឹក្តី ឡាក់ កា ប៉ាណូស អូ ហ្នង សារ យី ត្រង់ ប្រឹក្តី ឡាក់ កា ប៉ាណូស ហ្វាង សាឡាច់។

* ៥:១១ ៥:១១ សិន ដាក់ ត្រង់ កាប កា ពូ ពិន ព្រៃ នីអៀ កា ត្រង់ ដេលះ សិន ដាក់ រះ អន់ ពូ អូ ទិច ។

- ១៦ ត្រង់ អ្យក់ រប់ ដាវ អា ប្រ័តិ ដាវ ឡាក់ ទី ខា ខង វាំងហារ អា អិក ខាក់។
- ១៧ ទីល នីណោះ ដៃ ប្រ័តិ ឡាក់ កា ប៉ាណូស អូ ហ្លង សារ ហះកា ត្រង់ ខំ យីត អន់ ហ្លង ឡើង សារ ប្រ្លឹះ បិកកា តយី បិច។
- ១៨ ដៃ ប៉ាញីល តាពៃ ខង តាពៃ ប្រ័តិ អន់ អន់ដីស ប្រ័តិ សារ បិក អិក ហះកា ត្រង់ អន់ ប៉ាដាត ប៉ាលឹង ប្រ្លឹះ ម៉ុត ប៉ាណា ពុត ពៀក អន់ដីស។
- ១៩ ហត់ អ្យក់ អញ្ជើស្រី ប៉ានេ ប្រ្លឹះ ភៀ កាកាប ដាក់ ប៉ានេ ពីរ កាង លូ គូប សោប ទីប ចាដៃ អញ្ជើស្រី ទី ពុត ទី ពៀក ហោក រត់ កា យីស៊ី ឡាក់ តាំងឡា ពិន។
- ២០ ត្រង់ ហោក រត់ កា ប្រ្លឹះ បិកកាតយី ឡាក់ ពី រប់ ដាវ ញន កា ត្រឹប សារ អើ ប្រ័តិ លូ ញន កា យីស៊ី ត្រិះ ឡាក់ តាំងឡា ពិន។
- ២១ អន់ដីស ត្រង់ អ្យល តូត កា រុប គូប សោប សីត ឡាក់ ដេល ខង អន់ដីស អ្យល តូត អ្យត កា យីស៊ី ត្រិះ កេះ។

សារ អ្នែ ក្លោ លូ កាម៉ាញ

- ២២ អី មូត អង់កាន់ ឡាក់ ទី ក្លោ អន់ដីស ត្រង់ អ្យល តូត ប្រ័តិ ពួយ ក្លោ ឡាក់ កា អន់ដីស អ្យល តូត ប្រ័តិ ពួយ យី ស៊ី ឡាក់ ពី តាំងឡា ពិន ដេល
- ២៣ ខង ក្លោ ឡាក់ ម៉ែត ណាផា ។ កាម៉ាញ ឡាក់ កា យីស៊ី ត្រិះ ប្រ័តិ ម៉ែត ណាផា ក្រំ ហៀន សារ ប្រ្លឹះ ដេល យី យីស៊ី ត្រិះ ហង ឡាក់ តង ក្រំ ហៀន សារ ប្រ្លឹះ ឡាក់ ឡាកោ អើ។
- ២៤ ក្រំ ហៀន សារ ប្រ្លឹះ អ្យល តូត ប្រ័តិ ពួយ យីស៊ី ត្រិះ នីចម មូត អង់កាន់ កា ត្រង់ អ្យល តូត ប្រ័តិ ពួយ ក្លោ ពៀ ក្លោ អើ ត្រឹប សារ នីណោះ ដេល។
- ២៥ កាប៉ាច់ មូត កាម៉ាត់ បក់ ទី កាម៉ាញ ហត់ បិច កា កាម៉ាញ ឡាក់ កា យីស៊ី ត្រិះ បិច កា ក្រំ ហៀន សារ ប្រ្លឹះ ដេល អើ មប ឡាកោ តោ ប៉ាតាង អន់ខែ
- ២៦ ភៀ ប្រ័តិ អន់ អន់ខែ ដាក់ សាវ៉ាប់ កា ប្រ្លឹះ ញន កា បាំងហុ អន់ខែ លូ រះ ប៉ានេ ប្រ្លឹះ កា អន់ខែ
- ២៧ ភៀ ប៉ាណា ក្រំ ហៀន សារ ប្រ្លឹះ ពីរ ប៉ាត អើ ពៀប ឡាក់ កា អង់កាន់ ដាក់ ឡាយ៉ាម ខាក់ អូ ទី តាំងហាល អេះ អាម អូ ទី ហ្សា ម៉ុះ ម៉ាត់ លូ អូ ទី បិក អិក ហះ ចំ អុះ យី ក្រំ ដាក់ សាវ៉ាប់ កា ប្រ្លឹះ អូ ទី យច សារ ញ៉ា អុះ។
- ២៨ ក្លោ ត្រង់ បិច កា កាម៉ាញ ឡាក់ កា សារ អា ដេល យី ឡាក់ កា បិច កា ឡាកោ អើ ទៅ។ ពៀ បិច កា កា ម៉ាញ បក់ ណោះ កា បិច កា ឡាកោ អើ ទៅ ហង។
- ២៩ អូ យើយ ទី បក់ ពៀ អូ ណាស កា ឡាកោ ទៅ អុះ យី ទី ដឹង ពូ វាំងហៃ សិម ឡាកោ អន់ ដាក់ ប៉ាឡើង ឡាក់ កា យីស៊ី ត្រិះ វាំងហៃ សិម ក្រំ ហៀន សារ ប្រ្លឹះ អន់ ដាក់ ប៉ាឡើង ដេល
- ៣០ ខង ពិន ទីខ្ព ឡាក់ កា ដុង តី ពីង ឡាកោ អើ
- ៣១ ឡាក់ កា ទី ប្រាត់ រះ ផា «ខ អា ហង បះ កាម៉ាត់ ឡាច់ ឡើង មើត ពី ឡាក់ អ្នែ អន់ខ្ព លូ កាម៉ាញ ទីប រ៉ុន កា គូប សោប អន់ខែ ញៀរ ដួរ ពៀប ឡាក់ កា ឡាកោ បាំងឡេ ដឹង ម៉ោញ»។*
- ៣២ សារ អា ទី ណា ជ្រុ ខាក់ ហះកា អាយ្យ បិច រះ ផា សារ អា កាប ឡើង សារ យីស៊ី ត្រិះ លូ សារ ក្រំ ហៀន សារ ប្រ្លឹះ ណោះ ហង។
- ៣៣ យី ្លឹះ នីចម កាតាម អន់ដីស ទីខ្ព ត្រង់ បិច កា កាម៉ាញ ឡាក់ កា បិច កា ឡាកោ ទៅ ដេល កាម៉ាញ កា ត្រង់ កា រុប អ្យល តូត កា ក្លោ ដេល។

៦

សារ សាស្វា អ្នែ លូ មើត ពី

- ១ អី មូត សាស្វា ឡាក់ សៀ យីស៊ី ហត់ រាប់ សៀ ប៉ានេ មើត ពី ពី ប្រ័តិ នីណោះ ដាក់ ត្រង់។
- ២ «អន់ដីស ត្រង់ អ្យល តូត កា មើត ពី» អា ហង ឡាក់ ចាបាប់ ទី ម៉ោញ ឡាក់ ទី ទីប ប៉ានេ ប្រ្លឹះ សាយ្យា ដេល
- ៣ «ម៉ាត់ អន់ដីស ទី សារ សាណុក សាវ៉ាក់ លូ ទី អាយ្យ រ៉ុស ទុញ អ្នែ ពីង ប៉ាថេត អា»។*
- ៤ កាប៉ាច់ អន់ដីស ឡាក់ ពី ដៃ ប្រ័តិ អន់ គន អិក អ្រៀត ហះកា ត្រង់ អន់តត់ ប៉ាតោ កា អន់ខែ ពួយ សារ អន់តត់ ប៉ាតោ ម៉ះ យីស៊ី ឡាក់ តាំងឡា ពិន។

សារ មូត ទុច អ្នែ លូ ម៉ែត តាំងឡា

† ៥:២៣ ៥:២៣ ម៉ែត ណាផា ពៀត គុល «កល»។ ‡ ៥:៣១ ៥:៣១ សារ អា ឡាច់ ឡើង កា ណេត អង់កត់ តេះ (លោកុប្បត្តិ) ២:២៤។ * ៦:៣ ៦:២-៣ សារ អា ឡាច់ ឡើង សារ អន់ ចាបាប់ លីក ទី ញៀរ (ចោទិយ/កថា) ៥:១៦។

៥ អី អុះ ម៉ី បក់ ប្រឹក្ច ទុច ពូ ហត់ អន់ដីស រ៉ាប់ សៀ ប៉ានីរ ម៉ែត តាំងឡា លូ អ្សល កូត្ត អ្សត កា អើ ពិ ទីប ទី ពុត ដាក់ ត្រង់ ឡាក់ កា រ៉ាប់ សៀ យីស៊ូ គ្រិះ ដេល។

៦ ដៃ ប្រឹក្ច គ្រានី កា អន់ ម៉ែត តាំងឡា ហៃ បំប៉ ដៃ ប្រឹក្ច គ្រានី កា អន់ ប៉ាណូស ប៉ាញ ពុត យី ត្រង់ ប្រឹក្ច ឡាក់ កា ប្រឹក្ច ង៉ារ កា យីស៊ូ គ្រិះ ទីប ប្រឹក្ច ពូយ ពុត ប្រឹះ បិកកាតយី អន់ ទី ពុត ទ្រូត។

៧ ត្រង់ ប្រឹក្ច ង៉ារ ណោះ ទីប ហោក រត់ ឡាក់ កា ប្រឹក្ច ង៉ារ កា យីស៊ូ ឡាក់ ពី តាំងឡា ពិន ដេល អូ ត្រង់ ឡាក់ កា ប្រឹក្ច ង៉ារ កា ប៉ាណូស អុះ។

៨ អន់ដីស ត្រង់ អូ អន់តត់ ផា យីះ បក់ ប្រឹក្ច ម៉ែត ពូ កាតាម យីះ បក់ ប្រឹក្ច ទុច ពូ កាតាម កា ចឹង ទី រ៉ុងរ៉ានី ឡឹង យីស៊ូ ឡាក់ តាំងឡា ពិន តាម ង៉ារ ដាក់ ឡាក់ អន់ដីស ទី ប្រឹក្ច ណោះ ហង។

៩ អន់ដីស ឡាក់ ប្រឹក្ច ម៉ែត ពូ ត្រង់ ប្រឹក្ច កា មូត ទុច អន់ដីស នីណោះ ដេល អូ ត្រង់ កាប ប៉ាងអ្សត កា អន់ខែ អុះ។ ត្រង់ អូ អន់តត់ ផា យីះ បក់ ប្រឹក្ច ម៉ែត ពូ កាតាម យីះ បក់ ប្រឹក្ច ទុច ពូ កាតាម យី ទី ពី តាំងឡា ដឹង ម៉ោញ ឡាក់ អៃ ពឹង ប្លែង តោ ហង អើ អូ រើស ម៉ាត់ បក់ ញើ អុះ។

សារ ត្រង់ ទ្រូង យឿង តាក្លះ ឡាក់ ប្រឹះ អន់

១០ កាប៉ាច់ សារ ម៉ោញ ណារ ហត់ អន់ ទី សាង ញុន កា សារ អំរ៉ាញ អីញ កេង ខាក់ ម៉ះ យីស៊ូ ឡាក់ ពី តាំងឡា ពិន។

១១ ហត់ អន់ដីស ទ្រូង គ្រឹប យឿង តាក្លះ ឡាក់ ប្រឹះ បិកកាតយី អន់ ភៀ អ្ស ត្រាតី សារ ម៉ែត ប្រឹះ បឹត ប៉ាញ៉ា តាត់ អំពូង កា អន់ដីស

១២ ខង ពិន អូ ត្រង់ តាក្លះ លូ ប៉ាណូស អុះ យី តាក្លះ លូ មូត ប្រឹះ បឹត ប្រឹះ រឹត ឡាក់ សុតថាំង សាឡាញ អីញ លូ តាំងឡា សារ ម៉ាម៉ាង អៃ ពឹង អងកក់ តេះ អា លូ អំរ៉ាញ អីញ អូ ដាក់ អៃ កាន់តេះ ប្លែង។

១៣ ទីល នីណោះ ហត់ អន់ដីស អ្សក់ គ្រឹប យឿង តាក្លះ ម៉ះ ប្រឹះ ណោះ ហង ម៉ាត់ អន់ដីស ចឹង ដាម អត់ ប៉ាក់ ដារ ចឹង កើត សារ អូ ដាក់ ទៀ ប៉ាក់ អន់ដីស តាវ ត្រាតី លូ សារ អូ ដាក់ គ្រឹប នៃវ រ៉ាវ៉ាច់ កេះ ណោះ អន់ដីស ចឹង អៃ សៀ លើយ និះទៅ ហង។

១៤ ទីល នីណោះ អ្សត អន់ដីស សៀ អន់ កាខាក់ លូ អ្សក់ សារ តាទីច កត់ ពឹង សាំងគៀង រៀប ឡាក់ កា ម៉ាអើវ លូ អ្សក់ សារ ដាក់ ត្រង់ ប្រឹក្ច អារ ប៉ាសយ

១៥ ទីប ទៀម ពុត ចាក់ រ៉ះ សារ ដាក់ កាប ឡឹង សារ សាណុក សារ៉ាក រៀប ឡាក់ កា ជិះ កីប។

១៦ គ្រឹប សារ ឡាក់ កើត ពីះ ត្រង់ ម៉ឹង សារ សៀ រៀប ឡាក់ កា ខែល ម៉ាត់ អន់ដីស ចឹង អូ តាត់ អំប៉ាត់ កាំ អុញ ម៉ះ ម៉ែត ប្រឹះ បឹត។

១៧ ហត់ ម៉ឹង សារ ប្រឹះ តង់ អន់ដីស ណោះ រៀប ឡាក់ កា តល់ មូក ប៉ាសយ លូ អ្សក់ ប៉ានីរ ប្រឹះ ប្រឹក្ច ដារ ម៉ះ ប៉ាង៉ាត ប៉ាលឹង ប្រឹះ

១៨ ទីប ម៉ន់ អើ ប្រឹះ លើយ ពូយ ប៉ាង៉ាត ប៉ាលឹង ប្រឹះ ប៉ាណា ពុត លូ ឡោម ឡា អើ គ្រឹប សារ។ ហត់ អៃ ក្បាត់ ទីប ម៉ន់ ឡោម ប្រឹះ អន់ កា ប៉ាសុន អើ ទិខូ ញុន កា ពុត អត់ សារ៉ាញ កាខាក់ ដៃ អ្នាត ដៃ។

១៩ ហត់ ឡោម ឡា ប្រឹះ សារ៉ាប់ កា អាញ ដេល ម៉ាត់ ប្រឹះ អន់ អាញ ទី ប៉ានីរ ពីរ កាង អូ កាប លូ អន់ អាញ ទី ពុត ខិន ផះ ចំ អាញ រ៉ះ អន់ ពូ អូ សារ ដាក់ ឡឹង យីស៊ូ ឡាក់ អាន សាតិម ផះ អន់ ទ្រូល ពៃ។

២០ អាញ ត្រង់ ខុក ញុន កា រ៉ះ សារ ដាក់ អា ប៉ាតាង ប្រឹះ ទីល នីណោះ ប៉រ អន់ដីស ម៉ន់ ឡោម ប្រឹះ អន់ អាញ ទី ពុត ខិន កាប សារ ញ៉ា ឡាក់ អាញ ត្រង់ កាប។

២១ ទីយីកុះ ឡាក់ អុះ ម៉ី ពិន ឡាក់ ញីន បិច ចៃ អើ ឡាក់ ប៉ាណូស ដាក់ ត្រង់ ប្រឹក្ច ង៉ារ កា យីស៊ូ ឡាក់ តាំងឡា ពិន អើ ចឹង រ៉ះ អន់ អន់ដីស អូ គ្រឹប សារ ឡាក់ កើត ពីះ ពឹង អាញ ទីប ង៉ារ ញ៉ា ឡាក់ អាញ ប្រឹក្ច ទីណោះ។

២២ អាញ ប្រើ អើ ឡាក់ ប៉ាក់ ចារ អន់ដីស ភៀ បិច កា អន់ដីស អូ ឡឹង សារ ញីន លូ អន់ អើ កាប ប៉ាងហោក ពុត ញើ ក អន់ដីស ដេល។

២៣ អន់ ប្រឹះ បិកកាតយី ឡាក់ ពី ពិន លូ យីស៊ូ គ្រិះ ឡាក់ តាំងឡា ពិន អន់ សារ សាណុក សារ៉ាក លូ សារ បិច ចៃ ទីប សារ សៀ កា អន់ដីស។

២៤ អន់ ប្រឹះ ដាក់ ពុត កា អន់ដីស ទិខូ ឡាក់ បិច ចៃ កា យីស៊ូ គ្រិះ លើយ អូ រើ ពុត អុះ។

សត់ត្រា វគី ប៉ូល ប៉ាហ្សឺ កា មូត មឿង ភីលីប សារ អន់តត់ រ៉ះ

មឿង ភីលីប អូ សូរ គីស ប៉ូប ចំ អុះ រ៉ប់ ដាវ អា មឿង អា អ្នែ ពឹង ប៉ាថេត ក្រិក។

វគី ប៉ូល ឡា រ៉ះ សារ ដាក់ ឡឹង យីស៊ូ ពឹង មឿង ភីលីប ផ្ទះ រ៉ាំងរ៉ាំង សាលារ៉ា ៤៩-៥០ គ.ស.។ ស៊ីឡុះ ធីម៉ូថេ លូ លូកា ឡា អន់ខូ លូ អ៊ែ ដេល (បំ ហៃ ដាវ មូត រ៉ះ ប៉ាតាង យីស៊ូ (កិច្ច/ការ) ១៦:១០-៤០)។

វគី ប៉ូល ប្រាត់ សត់ត្រា អា ផ្ទះ អ៊ែ អ្នែ ពឹង ខុក។ ក្រុំ ហៀន សារ ប្រ្ទះ អ្នែ ពឹង មឿង ភីលីប ប៉ាត់ អន់ខែ អូ អន់តត់ កា វគី ប៉ូល ត្រាត់ ខុក នីណោះ អន់ខែ កា ឡឹង លៀន ប៉ាហ្សឺ ពឹង អេប៉ាប្រ្ទឺត កៀ តង់ វគី ប៉ូល។ ឡា ទីល មឿង រ៉ូម អា កេះ អេប៉ាប្រ្ទឺត កា អីត ពូ អ៊ែ ប៊ុច សីត ប៉ាត់ មឿង ភីលីប ណារ៉ូ។ វគី ប៉ូល កា ប្រាត់ សត់ត្រា ប៉ាហ្សឺ ពឹង អ៊ែ កៀ ប៉ាន ហោក វគី កា អន់ខែ ទីខ្នុរ។ វគី ប៉ូល ប្រាត់ សត់ត្រា អា រ៉ាំងរ៉ាំង សាលារ៉ា ៦១ គ.ស.។

សារ សាំខាន់ៗ

វគី ប៉ូល តាំបាង ឡឹង សារ អ៊ែ ហោក វគី យ្ទះ អ៊ែ ត្រាត់ ខុក កាតាម កា អ៊ែ យីត ផា ទី សារ ឡា បាក នីអៀ ឡាក់ កា ទី សារ ឡា បាក អន់ខូ លូ យីស៊ូ ដេល។ អ៊ែ អន់តត់ ប៉ាតោ កា មូត សៀ យីស៊ូ អ្នែ ពឹង មឿង ភីលីប អន់ អន់ខែ ទី ពុត សៀ លើយ លូ អន់ អន់ខែ អ្នែ ដាក់ រម លូ គូប សោប ទីប អន់ ចិ ពុត ចិត យរ ប្រ្ទត់ ដាវ តង់ គូប សោប ឡាក់ កា យីស៊ូ ប៉ាណាំ អន់ខ្លួល កេះ។ វគី ប៉ូល រ៉ះ អៀង ទង ឡឹង សារ មូត សៀ យីស៊ូ ហោក វគី។

វគី ប៉ូល រ៉ះ ឡឹង សារ អ៊ែ ត្រាត់ ខុក ណោះ ទី ខា សាំរ៉ាប់ សារ ដាក់ ឡឹង យីស៊ូ។ (១:១២-៣០)

វគី ប៉ូល រ៉ះ ផា មូត សៀ យីស៊ូ ត្រាត់ ចិ ពុត ចិត យរ ឡាក់ កា យីស៊ូ ដេល។ (២:១-១៨)

វគី ប៉ូល រ៉ះ សារ ធីម៉ូថេ លូ អេប៉ាប្រ្ទឺត។ (២:១៩-៣០)

វគី ប៉ូល អន់តត់ ប៉ាតោ កា ពូ អន់ អ្នែ កោប អន់ ត្រាត់ ពូយ ពុត ប្រ្ទះ បិកកាតយ្ទះ។ (៣:១-៤:៩)

វគី ប៉ូល កាប ប៉ានេ មូត សៀ យីស៊ូ អ្នែ ពឹង មឿង ភីលីប។ (៤:១០-២០)

១ អាញ សិច ប៉ូល លូ ធីម៉ូថេ ឡាក់ ទុច យីស៊ូ គ្រិះ ញីន ប៉ាហ្សឺ សត់ត្រា អា កា អន់ដីស ឡាក់ ប៉ាសុន ប្រ្ទះ ញាន កា សៀ យីស៊ូ គ្រិះ ឡាក់ អ្នែ ពឹង មឿង ភីលីប ទីប មូត ក្រាត់ ណាំផា ទីប មូត តង់ ប្រ្ទត់ កាន កាណុង ក្រុំ ហៀន សារ ប្រ្ទះ ដេល។

២ អន់ ប្រ្ទះ បិកកាតយ្ទះ ឡាក់ ពី ពិន លូ យីស៊ូ គ្រិះ ឡាក់ តាំងឡា ពិន ទី ពុត ដាក់ កា អន់ដីស លូ អន់ សារ សាលាក កា សារ៉ាក កា អន់ដីស។

សារ វគី ប៉ូល ប៉ានេ ប្រ្ទះ ញាន កា មូត មឿង ភីលីប

៣ ផ្ទះ ចំ អាញ កាចាំង កា អន់ដីស អាញ កា ប៉ានេ កា ប្រ្ទះ ពិន លើយ។។

៤ រ៉ប់ អាញ ម៉ន់ ឡោម ប្រ្ទះ កា អន់ដីស ទីខ្នុរ អាញ ទី ពុត ហោក វគី លើយ។

៥ ខង អន់ដីស លើយ រ៉ះ សារ ដាក់ ឡឹង យីស៊ូ អន់ខូ លូ ញីន ដេល ឡឹង ដាវ អន់ដីស អង់កះ សៀ លើយ ទីល រ៉ប់ ដាវ អា។

៦ ប្រ្ទះ បិកកាតយ្ទះ ផ្ទះ អ្នែ ប្រ្ទត់ សារ ដាក់ ពឹង កាំឡាំង អន់ដីស អាញ សៀ ខាក់ ផា អ៊ែ ចឹង តាត់ អង់កេះ លើយ ទីល ដាវ យីស៊ូ ជីវ ទៀ។

៧ ពុត អាញ ហោក វគី នីអៀ យី ត្រាត់ តាទីច ហង ខង ពុត អាញ អ្នែ អន់ខូ លូ អន់ដីស លើយ យ្ទះ អាញ ត្រាត់ ខុក កាតាម យ្ទះ អាញ អ្នែ ប៉ាតោ លូ ពូ កៀ ប៊ុច រ៉ាំងហៃ សារ ដាក់ ឡឹង យីស៊ូ អន់ អ្នែ លើយ កាតាម អន់ដីស កា ទី ចានេក អន់ខូ លូ អាញ កាណុង សារ ប្រ្ទះ អន់ អា ដេល។

៨ ប្រ្ទះ បិកកាតយ្ទះ ប្រ្ទត់ ផាញាន ផា អាញ ប៊ុច ចៃ កា អន់ដីស ខាក់ ឡាក់ កា យីស៊ូ គ្រិះ ទី ពុត ប៊ុច ចៃ ដេល។

៩ អាញ ម៉ន់ ឡោម ប្រ្ទះ អន់ អន់ដីស ទី ពុត ប៊ុច ចៃ ហ៊ែង ខាក់ លូ ហ្លង់ ត្រីប សារ ទីណោះ។

១០ ម៉ាក់ អន់ដីស ចឹង អូ យីត អូ អន់ហ្គាល់ សារ ញា ឡាក់ ដាក់ ហ្គិត។ ណោះ ប៉ាត់ ដាវ យីស៊ូ គ្រិះ ជីវ ទៀ អន់ ដីស ចឹង ដាក់ ត្រង់ អូ ទី សារ យច អុះ

១១ លូ ប្រ្ទត់ ដាវ ដាក់ ត្រង់ ញាន កា យីស៊ូ គ្រិះ ម៉ាក់ ពូ ចឹង ប៉ានេ ប្រ្ទះ កាខាក់។

សារ វគី ប៉ូល ប៉ាណាប ប្រ្ទត់ អន់ ពូ សៀ ហ៊ែង អៀង

១២ អីអុះម៉ី អាញ ប៉រ រ៉ះ កា អន់ដីស ទិ សារ ញ៉ា ឡាក់ កើត ពី៖ ពឹង ឡាកោ អាញ អា ប្រឹក្តិ អន់ ពូ សៀ សារ ដាក់ ឡើង យីស៊ូ ហ៊ឹង អៀង ៗ។

១៣ កាឡាំង បក់ ញ៉ាម ហី សាដាច់ តិស រ៉ូម ទិខ្លួ លូ ពូ អន់ទៀត ៗ ណាវ ពូ អូ អន់តត់ ជា អាញ ត្រក់ ខុក អា ញន កា អាញ ប្រឹក្តិ ងារ កា យីស៊ូ គ្រិះ។

១៤ ញន កា អាញ ត្រក់ ខុក អា អុះ ម៉ី សួន អៀង សៀ យីស៊ូ កាខាក់ ទីប ទី ពុត ខិន រ៉ះ សារ ដាក់ អូ អូត កា ញ៉ា អុះ។

១៥ ទី បក់ អន់ដា រ៉ះ សារ ដាក់ ឡើង យីស៊ូ ញន កា ទី ពុត សាណាំង សាលោស លូ ប៉ាលូង ប៉ាណាំង លូ អាញ ហះ កា ទី បក់ អន់ដា រ៉ះ សារ ដាក់ ញន កា ពុត ដាក់ ត្រង់ ដេល។

១៦ មូត បក់ ដាក់ ត្រង់ ណោះ រ៉ះ សារ ដាក់ ញន កា ប៉ូច ចៃ កា អាញ ខង អន់ខៃ អូ អន់តត់ ជា ប្រ្លះ រឿស អាញ អន់ រ៉ាំងហៃ សារ ដាក់

១៧ ហះកា បក់ អន់ដា រ៉ះ សារ ដាក់ ឡើង យីស៊ូ គ្រិះ ញន កា ពុត អូ ដាក់ ប៉ូច ដឹង កា ប៉ាលូង ប៉ាណាំង អន់ខៃ សា ម៉ត់ ជា ប្រឹក្តិ នីណោះ ចឹង ប្រឹក្តិ អន់ អាញ ទី សារ ប៉ាណាប ហ៊ឹង ខាក់ កាណាង ខុក អា។

១៨ ហះកា សារ ទិណោះ ញ៉ា ចឹង ត្រក់ លូ អាញ យី ពូ ទី ពុត ដាក់ កាតាម អូ ដាក់ កាតាម ពូ កា រ៉ះ សារ ដាក់ ឡើង យីស៊ូ និះទៅ ដេល។ ទីល នីណោះ ពុត អាញ ហោក រ៉ត់ កា សារ អា។

អាញ ចឹង ហោក រ៉ត់ លើយ

១៩ ខង អាញ អូ អន់តត់ ជា ប៉ាដាក់ ប៉ាលឹង យីស៊ូ គ្រិះ ចឹង តង់ អាញ អន់ រ៉ាំង ឡើង ខុក ញន កា អន់ដីស ម៉ន់ ឡោម ប្រ្លះ កា អាញ។

២០ អាញ ម៉ឹង ទី ពុត ទី ពៀក ជា អាញ ចឹង អូ តាយូស កា សារ ញ៉ា អុះ។ យី តោ យី រឿស កាតាម ឡាកោ អាញ ចឹង ខិន កាខាក់ ប៉ានេ យីស៊ូ គ្រិះ កិញអៀ អា ឡាក់ កា សើត ពៃ ដេល។

២១ ឡាកោ អាញ អា ជា រឿស យី រឿស សារ៉ាប់ កា យីស៊ូ គ្រិះ ជា តោ យី ដាក់ ហ្គិត សារ៉ាប់ អាញ។

២២ ហះកា ជា អាញ អៀ រឿស ឡាក់ ប៉ាក់ ម៉ាត់ ណោះ អាញ ចឹង ប្រឹក្តិ ងារ ឡាក់ ទី ខា ឆែម ណាវ។ ហះកា អាញ អូ អូ ចឹង រឿស អៀ ទ្រង់ ចំ អុះ។

២៣ អាញ ប៉ូច ទី ពៀរ ពុត អាញ ប៉ូច ចាក ឡាច់ ឡើង អង់កក់ តេះ អា ឡាក់ អៀ អន់ខ្លួ លូ យីស៊ូ ណោះ ដាក់ ហ្គិត។

២៤ ហះកា ជា អាញ អៀ រឿស ឡាក់ ប៉ាក់ ម៉ាត់ ណាវ ណោះ ទី ខា កាខាក់ សារ៉ាប់ កា អន់ដីស។

២៥ ញន អាញ សៀ តាទីច បះ អាញ អូ អន់តត់ ជា អាញ ចឹង អៀ រឿស ទីប ចឹង ឡាក់ អៀ អន់ខ្លួ លូ អន់ដីស ទិខ្លួ កៀ អន់ អន់ដីស សៀ ហ៊ឹង ខាក់ លូ ទី ពុត ហោក រ៉ត់

២៦ ម៉ាត់ អន់ដីស ចឹង តិស ម៉ុះ ហ៊ឹង ខាក់ ញន កា យីស៊ូ គ្រិះ ខង អាញ ឡាក់ អៀ អន់ខ្លួ លូ អន់ដីស។

២៧-២៨ ហះកា អន់ដីស ត្រក់ រ៉ាំងហៃ ឡាកោ អន់ ត្រក់ លូ សារ ដាក់ ឡើង យីស៊ូ គ្រិះ ពិ កៀ អន់ អាញ កាតាំង លោ ជា អន់ដីស អៀ សៀ លើយ លូ រែវ ពុត ពៀក ប្រឹក្តិ ងារ អន់ខ្លួ លូ គូប សារ៉ាប់ សារ ពិន សៀ យី សារ ដាក់ ឡើង យីស៊ូ លូ អន់ដីស អូ អូត កា មូត បក់ ប៉ាសាំង លូ អន់ដីស ណោះ អុះ យី អាញ ឡាក់ ច្នាក់ អន់ដីស លើ អៀ ចាំង ហាយុត កាតាម។ ប៉ាក់ មូត ប៉ាសាំង ប៉ូច អន់ដីស ទី ពុត ខិន ណោះ អន់ខៃ ចឹង អូ ចាបះ ជា អន់ខៃ ចឹង តោ រ៉ាយ តោ រ៉ុង ហះកា កាប៉ាច់ អន់ដីស ប្រ្លះ ចឹង តង់ ខង សារ អា ឡាច់ ឡើង ប្រ្លះ។

២៩ ហះកា កិញអៀ អា ប្រ្លះ អន់ អន់ដីស ទី សារ មុក ប៉ាណាប ញន កា យីស៊ូ គ្រិះ អូ ត្រក់ ដឹង កា សៀ អៀ អុះ។

៣០ អន់ដីស ពូ ប្រឹក្តិ ចាប ឡាក់ កា ពូ យើយ ប្រឹក្តិ ចាប អាញ ពៃ ដេល កិញអៀ អា ពូ ផះ អៀ ប្រឹក្តិ ចាប អាញ ណា វ។

២

សារ ត្រក់ ប៉ាន់ចិ ពុត ឡាក់ កា យីស៊ូ គ្រិះ

១ ទីល នីណោះ ជា យីស៊ូ គ្រិះ ប៉ាងហោក ពុត ពៀក អន់ដីស លើ ជា អន់ដីស ហោក ញន កា យីស៊ូ គ្រិះ ប៉ូច ចៃ កា អន់ដីស លើ ជា ប៉ាដាក់ ប៉ាលឹង ប្រ្លះ អៀ អន់ខ្លួ លូ អន់ដីស លើ ជា អន់ដីស ទី ពុត តាប៉ាប តាប៉ុន កា គូប

២ ហាក់ អន់ដីស យឹត ទ្រង់ ដឹង ម៉ោញ លូ ទី ពុត ប៉ូច ចៃ កា គូប សោប ទីប ទី ពុត ពៀក ដឹង ម៉ោញ ដេល ណោះ ចឹង ប្រឹក្តិ អន់ ពុត អាញ ហោក រ៉ត់ ខាក់។

៣ ដៃ ប្រឹក្តិ សារ ញ៉ា ញន កា ពុត ប៉ាលូង ប៉ាណាំង លូ ពុត អ្នាត់ អេង អន់ដីស ត្រក់ ប៉ាន់ចិ ពុត លូ យឹត ជា ពូ អន់ ទៀត សារ៉ាន់ ហ្គិត ឡើង ឡាកោ ទៅ។

- ៤ អន់ដីស ដែល យឺត ដឹង កា សារ ទី ខា កា ឡាកោ ទៅ ដៃ ត្រង់ យឺត អន់ ទី ខា កា ពូ អន់ ទៀត ដេល។
 - ៥ យីស៊ូ គ្រិះ ទី ពុត ពៀក នីចម អន់ដីស កា ត្រង់ ទី ពុត ពៀក នីណោះ ដេល។
 - ៦ យីៈ យីស៊ូ គ្រិះ និទៅ លូ ប្រ្លឹះ បិកកាតយី កាតាម ហះកា អើ អូ ខំ ប្រគំ ឡាកោ អន់ សាម៉េ លូ ប្រ្លឹះ អុះ
 - ៧ អើ សាឡាក់ អ្នក សារ គីត ខា ម៉ះ អើ ទីណោះ កេះណោះ ប្រគំ អន់ ឡាកោ អើ កេះ ប៉ាណូស ដោច ដាច ទីប កេះ ទុច
 - ៨ កេះណោះ អើ ប៉ាន់ចិ ពុត ប្រគំ ពួយ ប៉ានីរ ពី អើ លើយ ទីល តោ ទីប តោ ពឹង អ៊ុង គីង សាំ។
 - ៩ ញួន ណោះ ហង បះ ប្រ្លឹះ បិកកាតយី តាំប៉ោក អើ អន់ តីស កាខាក់ ទីប អន់ អើ លោ លែង សិច ហ្និត ឡឹង ពូ
 - ១០ កៀ អន់ ពូ ទិខូ ទីប អ្វែ ពឹង ប្លែង ទីប ពឹង តេះ លូ កាន់តេះ តេះ ជន តាកុល សាំប្លឹះ យីស៊ូ
 - ១១ លូ អន់ ប៉ាណូស គ្រឹប សុនសាត រះ ផា យីស៊ូ គ្រិះ ឡាក់ តាំងឡា តាទីច កៀ ប៉ានេ ប្រ្លឹះ បិកកាតយី ឡាក់ ពី ពិន។
 - ១២ អី អុះ ម៉ី ឡាក់ អាញ បិច ចៃ កាខាក់ ផះ អាញ អ្វែ អន់ ឡា លូ អន់ដីស ពៃ អន់ដីស យើយ ប្រគំ ពួយ ប៉ានីរ អាញ កិញអៀ អា អាញ អ្វែ អន់ដីស ត្រង់ ប្រគំ ពួយ តូណារ ហ៊ឹង ខាក់។ ហត់ ខំ ប្រគំ ង៉ារ លូ អ្សិល តូត អ្សុក កា ប្រ្លឹះ អន់ ត្រង់ លូ សារ អើ តង់ អន់ដីស ណោះ ហង
 - ១៣ ខង ប្រ្លឹះ បិកកាតយី ហង អ្វែ ប៉ាណាំ ពុត ពៀក អន់ដីស ម៉ាត់ អន់ដីស បិច ប្រគំ ដាក់ លូ អ្ស ប្រគំ ដាក់ ពួយ ពុត អើ បិច។
 - ១៤ គ្រឹប សារ អន់ដីស ប្រគំ ណោះ ដៃ ង៉ាញ លូ ដៃ ប៉ាតែក ហង
 - ១៥ ម៉ាត់ អន់ដីស ដាក់ ត្រង់ កាខាក់ អូ ទី សារ ប៊ិត អិក ញ៉ា អុះ ទីប អន់ដីស ចឹង កេះ គន ប្រ្លឹះ បិកកាតយី អូ ទី សារ យច ហះ ចំ អុះ យីៈ អ្វែ កាណាង មូត អូ ដាក់ ពឹង រ៉ុងហារ អា កាតាម។ អន់ដីស តាតារ ក្លាក់ ពឹង ប៉ាណូស រ៉ុងហារ អា ឡាក់ កា សំឡង់ តាតារ ពឹង ប្លែង
 - ១៦ ទីប រះ ប៉ានីរ ប្រ្លឹះ ឡាក់ អន់ អាញ រីស កា ពូ ដេល។ ផា អន់ដីស ប្រគំ នីណោះ ណោះ អាញ ចឹង តីស ម៉ុះ ប៉ាក់ ង៉ារ យីស៊ូ គ្រិះ ដីរ ទៀ ខង ង៉ារ ឡាក់ អាញ ប្រគំ ទីប ក្លេះ ប៉ាណាប អា អូ ត្រង់ អូ ទី ខា អុះ។
 - ១៧ ផា ង៉ារ អន់ដីស ប្រគំ ញួន កា សៀ យីស៊ូ ណោះ រៀប ឡាក់ កា កាណាត រ៉ាម៉ះ ប្រ្លឹះ ផា អាញ តោ ណោះ ឡាកោ អាញ រៀប ឡាក់ កា តាពៃ ពូ ស្រោច ពឹង កាណាត រ៉ាម៉ះ ណោះ។ យីៈ នីណោះ កាតាម កា អាញ ហោក រត់ កាខាក់ អន់ ឡា លូ អន់ដីស ដេល។
 - ១៨ អន់ដីស ត្រង់ ទី ពុត ហោក រត់ អន់ ឡា លូ អាញ និទៅ ដេល។
- សារ ធីម៉ូថេ លូ អេប៉ាប្រ្លឹឌីត
- ១៩ ផា យីស៊ូ ឡាក់ ពី តាំងឡា ពិន អន់ អាញ យឺត ចឹង ប្រើ ធីម៉ូថេ ឡាក់ ប៉ាក់ ចារ អន់ដីស កិញអៀ ហង ប៉ាក់ អាញ កាតាំង អើ រះ សារ អន់ដីស ទៀ ណោះ អាញ ចឹង ហើយ ពុត ពៀក ហង។
 - ២០ អាញ អូ ទី បំបំ ពៀ ណារ កាយ ឡឹង អើ ណោះ អុះ ឡាក់ រីនរ៉ាយ កា អន់ដីស
 - ២១ ខង ពូ យឺត ដឹង កា ឡាកោ ទៅ ពូ អូ យឺត កា សារ ទី ខា កា យីស៊ូ គ្រិះ អុះ។
 - ២២ ហះកា អន់ដីស អុះ កេះ ឡឹង ពុត អើ ញួន កា បំបំ អើ ប្រគំ ង៉ារ រះ សារ ដាក់ អន់ ឡា លូ អាញ ឡាក់ កា ពី លូ គន។
 - ២៣ ទីល នីណោះ អាញ ម៉ឹង ផា អើ ចឹង ឡាក់ ប៉ាក់ ចារ អន់ដីស ប៉ាក់ អាញ អូ កា សារ អាញ ចឹង កើត នីចម ណោះ អាញ ចឹង ប្រើ អើ ឡាក់ វិញ ឡុត។
 - ២៤ ផា យីស៊ូ ឡាក់ ពី តាំងឡា ពិន អន់ អាញ ម៉ឹង ផា បៀត ណារ ឡាកោ អាញ ទៅ កា ឡាក់ ពួយ ដេល។
 - ២៥ ហះកា អាញ យឺត ផា ត្រង់ ប្រើ អេប៉ាប្រ្លឹឌីត សីត ប៉ាក់ អន់ដីស អើ ឡាក់ អុះ ម៉ី អាញ ទីប អើ ឡាក់ តូប ប្រគំ ង៉ារ អន់ ឡា លូ អាញ រៀប ឡាក់ កា តាហាន ឡាក់ តាតុះ។ អើ ហង ឡាក់ អន់ដីស ប្រើ ឡាក់ អាញ ជីន កាណាត ញ៉ា កា អាញ ឡាក់ អាញ តងកាន ពៅ។
 - ២៦ អើ បិច កា បំបំ ម៉ុះ ម៉ាត់ អន់ដីស ខាក់ ទីប អើ អ្សុក កា អន់ដីស ហ្សឹក កា អើ ខង អន់ដីស កាតាំង លោ ផា អើ អីត ក្លាំង។
 - ២៧ អើ អីត ក្លាំង តាទីច ហង បើត ចឹង តោ ហះកា ប្រ្លឹះ បិកកាតយី តាប៉ាប តាប៉ុន កា អើ ហះកា អូ ត្រង់ ដឹង កា អើ អុះ ប្រ្លឹះ កា តាប៉ាប កា អាញ ដេល កៀ ដៃ អន់ អាញ អុក ពុត តាឡាម។
 - ២៨ ណោះ ហង បះ អាញ បិច កាខាក់ ប្រើ អើ សីត ម៉ាត់ អន់ដីស ហោក រត់ ញួន កា បំបំ ម៉ុះ ម៉ាត់ អើ ម៉ោញ ទង ណារ ម៉ាត់ ពុត អាញ អូ សូរ ហ្សឹក ហង។

២៩ ហាក់ ហាប់ អើ ពិ ញន កា យីស៊ូ ឡាក់ ពី តាំងឡា ពិន ទីប ទី ពុត ហោក រ៉ក់ កាខាក់ លូ ត្រុត អ៊ុល កូតី ប៉ាណូស ឡាក់ កា អើ អា

៣០ ខង អើ ប៊ែត ចឹង តើ ញន កា ង៉ារ យីស៊ូ គ្រិះ អើ សាឡាក់ ឡាកោ ភៀ តង អាញ ប៉ាតាង អន់ដីស ខង អន់ ដីស អូ អូ ឡាក់ តង អាញ។

៣

សារ ដាក់ ត្រង់ ញន កា សៀ យីស៊ូ

១ ម៉ោញ ណាវ អី អុះ មី ហាក់ ហោក រ៉ក់ ពិ ញន កា យីស៊ូ ឡាក់ ពី តាំងឡា ពិន។ អាញ អូ ស្រាប់ អុះ ច្រាក់ សារ តែល ទៅ ។ អា ប៉ាហ្សី អន់ កា អន់ដីស ខង អាញ ច្រាក់ នីអៀ ភៀ អន់ អន់ដីស សៀ កាខាក់។

២ អន់ដីស ត្រុត សាំងកៃ ឡឹង មូត អូ ដាក់ ខង អន់ខែ ឡាក់ កា សូ អន់ខែ ប៉ាងខំ ពូ កាសិត អង់ការ អន់ខែ កាប ផា ណោះ ប្រ្រៈ ចឹង តង

៣ តាទីច អើ ពិន ទីខូ អា យី មូត អ៊ីស្រាអែល តាទីច * ឡាក់ ប្រ្រៈ តង ពិន ឡាក់ ប៉ាណូស ប៉ានេ សាប្រៈ ប្រ្រៈ ពួយ ប៉ាងាត ប៉ាលីង អើ លូ អេង កា យីស៊ូ គ្រិះ ពិន អូ ម៉ឹង ឡាកោ ទៅ អុះ។

៤ ផា អាញ ម៉ឹង ឡាកោ អាញ ទៅ កា ទី សារ ត្រុត ម៉ឹង ដេល។ ផា ទី បក់ ញៀ ម៉ឹង កា ឡាកោ ទៅ ណោះ អាញ ចឹង ម៉ឹង ហ្គិត ឡឹង អើ ណោះ ណាវ

៥ ខង អាញ កាសិត អង់ការ និះទៅ ដេល ផះ តាំងហាម ដារ ឡឹង អាញ កើត ពៃ អាញ កា ប៉ាសុន អ៊ីស្រាអែល ឡឹង ផ្លង់ រ៉ាច់ បេនយ៉ាមីន ទីប អាញ កា សុនសាត ហេព្រី កើត ឡឹង ហេព្រី។ ផា រិះ ឡឹង ងារ ប្រឹក ពួយ ចាបាប ប្រ្រៈ អាញ កា ក្រុំ ផាវ៉ាស៊ី ឡាក់ ខំ ប្រឹក ពួយ កាខាក់ ដេល។

៦ ផា រិះ ឡឹង សារ អ្យក់ ពុត ចែត អាញ កា អ្យក់ ពុត ចែត ហ្គិត ឡឹង ពូ សា ទីប ឡាក់ ថាឡាយ ក្រុំ ហៀន សារ យី ស៊ូ។ ផា រិះ ឡឹង សារ ដាក់ ត្រង់ ញន កា ប្រឹក ពួយ ចាបាប អាញ អូ យច ហះ ចំ អុះ។

៧ ហះកា សារ ញ៉ា ឡាក់ អាញ ផា ទី ខា ផះ សើត ពៃ សារ ណោះ កិញអៀ អា អាញ យីត ផា អូ ទី ខា កេះ ញន កា អាញ ម៉ឹង យីស៊ូ គ្រិះ កេះ។

៨ ហ្គាស ឡឹង ណោះ ណាវ អាញ យីត ផា ត្រីប សារ ញ៉ា ទិណោះ អូ ទី ខា កេះ ខង ទី សារ ម៉ោញ ឡាក់ ដាក់ ហ្គិត ឡឹង ពូ យី សារ អាញ អន់ហ្គាល់ យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា អាញ។ ញន កា អើ ហង បះ អាញ អ្នាត ទី សារ ណោះ ខង សារ ទិណោះ អាញ យីត ផា ឡាក់ កា អប់ ភៀ អន់ ទី យីស៊ូ គ្រិះ អ្នែ អន់ខូ លូ អាញ

៩ លូ អន់ អាញ អ្នែ អន់ខូ លូ អើ។ អូ ត្រុត អាញ ដាក់ ត្រង់ ញន កា ប្រឹក ពួយ ចាបាប ណោះ អុះ យី អាញ ដាក់ ត្រង់ ញន កា សៀ យីស៊ូ គ្រិះ ខង សារ ដាក់ ត្រង់ ណោះ ឡាច់ ឡឹង ប្រ្រៈ បិកកាតយ័ អន់ កា បក់ សៀ យីស៊ូ។

១០ អាញ បិច អន់ហ្គាល់ យីស៊ូ គ្រិះ លូ បិច អន់ហ្គាល់ សារ អំវាញ អីញ ឡាក់ ប្រឹក អន់ អើ រីស សិត ណាវ ទីប បិច កា ទី សារ អិត ប៉ាណាប អន់ខូ លូ អើ ទីប តើ ឡាក់ កា អើ ដេល

១១ ម៉ាត់ ប្រ្រៈ ចឹង ប្រឹក អន់ អាញ រីស សិត ណាវ ដេល។

សារ ត្រុត យីត ឡឹង សារ ប៉ាក់ ម៉ាត់ ឡើ

១២ អាញ អូ រិះ ផា ឡាកោ អាញ ទី កេះ អុះ សារ ទិណោះ លើ កា ដាក់ កាខាក់ កេះ អូ ទី យច ហះ ចំ អុះ ហះកា អាញ ផះ ខំ សាតាក់ ឡាក់ ប៉ាក់ ម៉ាត់ អន់ ទី សារ ណោះ ខង ឡាកោ អាញ អា យីស៊ូ គ្រិះ រើស អ្យក់ កេះ។

១៣ អី អុះ មី អាញ អូ យីត ផា អាញ អ្យក់ ទី កេះ អុះ ហះកា ទី សារ ម៉ោញ ឡាក់ អាញ ប្រឹក យី អាញ ប្រឹក អន់ ពីល ទី សារ តែង ប៉ាអប់ ពៃ អាញ ខំ ណាំង សារ ញ៉ា ឡាក់ អ្នែ ប៉ាក់ ម៉ាត់ ណាវ

១៤ ទីប អាញ សាតាក់ ឡាក់ ម៉ង់ ប៉ាក់ ចារ ចឹង ទី អ្យក់ រ៉ុងរ៉ង យី ប្រ្រៈ បិកកាតយ័ ចឹង ជៀក អាញ អ្នែ ពឹង ប្លែង ញន កា យីស៊ូ គ្រិះ។

១៥ ទីល នីណោះ ពិន ឡាក់ ប៉ាណូស សៀ កាខាក់ កេះ ត្រុត យីត ឡាក់ កា សារ អាញ ច្រាក់ អា ដេល។ ផា អុះ មី ចំ ទី ពុត តាង ហះ ចំ ណាវ ប្រ្រៈ ចឹង អន់ អើ ហ្គង ដេល។

១៦ ហះកា យី ពិន ឡាក់ ទីល គិត ចំ កាតាម ពិន ត្រុត ខំ ចាក ឡាក់ ប៉ាក់ ម៉ាត់ លើយ។

១៧ អី អុះ មី ហាក់ ប្រឹក ពួយ អាញ លូ ហៃ មូត បក់ ប្រឹក ពួយ ងារ ឡាក់ អាញ ប្រឹក ហះ ម៉ាត់ អន់ដីស ពៃ។

១៨ អាញ រិះ ឡាក់ កា អាញ យើយ រិះ លើយ ពៃ ណោះ ហង ហះកា កិញអៀ អា អាញ រិះ ទីប ឡាច់ ទៀក ម៉ាត់ ខង ទី អៀង ដូរ ប្រឹក សារ អូ ដាក់ អន់ខែ ប៉ាសាំង លូ សារ រិះ ឡឹង សារ យីស៊ូ តើ ពឹង អ៊ឹង គីង ។

* ៣:៣ ៣:៣ មូត អ៊ីស្រាអែល តាទីច ពៀត គុល «កាសិត អង់ការ តាទីច»។ រតី ប៉ូល កាប ប៉ាន់ដីប ឡឹង ប៉ាណូស ឡាក់ កេះ ប៉ាសុន ប្រ្រៈ តាទីច។

១៩ ប៉ាក់ អន់តីត ឡើ ម្នាក់ ឈ្មោះ ចឹង តើ វាយ តើ រឹង ខង អន់ខែ យីត ដឹង កា រ៉ាច ពុង អន់ខែ ទៅ ប្រគំ ឡាក់ កា ប្រ្រៈ អន់ខែ អ្នក សារ ឡាក់ ត្រត តាឃូស កាំហ្គាស ប្រគំ សារ អ្នក អង ឡាក់ អន់ខែ យីត ដឹង កា កាណាត ពីង អងកក តេះ អា ដោច។

២០ ហះកា ពិន អា ឡាក់ ប៉ាសុន ប្រ្រៈ ឡាក់ ចឹង អ្នែ ពីង ប្លែង ពិន កា អ្នែ ក្បាត បក តង ឡាក់ ចឹង ដីរ ឡើង ប្លែង យី យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន។

២១ អ៊ែ ចឹង ត្រូវ ឡាក់ ប៉ាងឡៃ ពិន ឡាក់ អ្នែ កា ឡោះ អា អន់ កេះ ឡាក់ កា ឡាក់ ប៉ាងឡៃ អ៊ែ ឡាក់ តាតារ ត្រាត ញុន កា សារ អំវាញ អីញ ម៉ះ អ៊ែ ឡាក់ រ៉ាងហៃ គ្រឹប កាណាត ញ៉ា ទិណោះ។

៤

១ អី អុះ មី ឡាក់ អាញ ប៊ុច ចៃ អាញ ឡាងតក កា អន់ដីស ខាក់ ខង អន់ដីស ប្រគំ អន់ អាញ តីស ម៉ះ លូ ហោក រត់។ ហត់ អន់ដីស សៀ យីស៊ូ ឡាក់ ពី តាំងឡា ពិន កាខាក់ លើយ ពិ។

សារ ត្រត រះកះ ប៉ារម លូ គូប សោប

២ អាញ បំរ អន់តត ប៉ាតោ កា អ៊ែរ្វ័ខ្មៃ លូ ស៊ុនទិច អន់ អន់ដីស ទី ពុត ដឹង ម៉ោញ ញុន កា សៀ យីស៊ូ។

៣ អី គូប ឡាក់ ដាក់ ត្រង់ ហត់ អីស តង រះកះ ប៉ារម ម្នាក់ អងកាន់ ពៀរ ដួរ អា ពិ ខង អន់ខែ អា ឃើយ ប្រគំ ដ៏រ រះ សារ ដាក់ ឡើង យីស៊ូ អន់ខូ លូ អាញ អន់ខូ លូ ត្រមេន ទីប ម្នាក់ អន់ខៀត ឡាក់ ឃើយ ប្រគំ ដ៏រ អន់ខូ ឡាក់ អន់ខែ ទី សិច ពីង ផាប ប្រាត សិច បក ទី អាញ រឹស។

៤ ត្រត ហោក រត់ លើយ ញុន កា យីស៊ូ ឡាក់ ពី តាំងឡា ពិន។ អាញ រះ ម៉ោញ ទង ណាវ ហត់ ហោក រត់ ពិ។

៥ ហត់ អន់ដីស តាំបាង ពុត ដាក់ សីម អន់ ប៉ាណូស ទីខ្ល បំប៉ ខង ពី តាំងឡា ពិន ក្បាម ចឹង ដីរ កេះ។

៦ អន់ដីស ដៃ រឹនវ៉ាយ កា សារ ញ៉ា ហង ហត់ ម៉ន់ ឡោម ឡា ប្រ្រៈ ពិ យ្រះ ទី សារ ញ៉ា កាតាម កា ប៉ានេ អ៊ែ ដេល។

៧ ប្រគំ នីណោះ អន់ដីស ចឹង ទី សារ សាណុក សារ៉ាក់ ឡើង ប្រ្រៈ បិកកាតយ័ តាទីច ហ្ន៊ិត ឡើង ពុត ប៉ាណូស យីត។ សារ សាណុក សារ៉ាក់ ឈ្មោះ ចឹង អ្នែ កាណាង ពុត អន់ដីស លើយ ញុន កា យីស៊ូ គ្រិះ។

៨ ម៉ោញ ណាវ អី អុះ មី អន់ អន់ដីស យីត ដឹង កា សារ ញ៉ា ឡាក់ ត្រត សារ ញ៉ា ឡាក់ កានីត សារ ញ៉ា ឡាក់ ត្រង់ សារ ញ៉ា ឡាក់ អ្នែ ទី យច សារ ញ៉ា ឡាក់ ត្រត ប៊ុច ចៃ សារ ញ៉ា ឡាក់ រត់ យី អន់ដីស ត្រត យីត ចាប្រែប ទី សារ ញ៉ា ឡាក់ ដាក់ លូ សារ ញ៉ា ឡាក់ ត្រត ប៉ានេ។

៩ សារ ឡាក់ អន់ដីស ហៀន លូ កាតាំង ឡើង អាញ ទីប ដ៏រ ឡាក់ អន់ដីស បំប៉ អាញ ប្រគំ ឈ្មោះ ហត់ ប្រគំ ពុយ ពិ។ ប្រគំ នីណោះ ប្រ្រៈ បិកកាតយ័ ឡាក់ តាំងឡា សារ សាណុក សារ៉ាក់ ចឹង អ្នែ អន់ខូ លូ អន់ដីស ហង។

សារ ម្នាក់ ម្យ៉ាង ភីលីប តង អន់ លៀន កា រត់ ប៉ូល

១០ អាញ ហោក រត់ កាខាក់ កា យីស៊ូ ញុន កា អន់ដីស យីត កា អាញ ម៉ោញ ទង ណាវ។ ផះ អន់ខ្លួន ពៃ អន់ ដីស យីត កា អាញ ដេល ហះកា អ្នែ ចឹង តង អាញ។

១១ អាញ រះ នីឡើ អ្នែ ត្រត អាញ កាសត់ អុះ ខង អាញ ហៀន កេះ ឡើង សារ សាណា ពុត យ្រះ អាញ ទី សារ ញ៉ា កាតាម យី អាញ ដាម អត់ ទិណោះ។

១២ អាញ ឃើយ មុក ឡាក់ បាក អាញ កា ឃើយ សល់ តាលៀយ ដេល។ យ្រះ អាញ សង ផឹត កាតាម យ្រះ ឡាហ៊ុត ឡាក់ រ៉ាញ កាតាម អាញ អ្នែ ដាម អត់ ទិណោះ។

១៣ អាញ ដាម អត់ ទិណោះ ញុន កា យីស៊ូ អន់ សាង កា អាញ។

១៤ ហះកា អន់ដីស ទី តង អាញ ផះ អាញ ទី សារ ប៉ាណាប ឈ្មោះ ដាក់ តាទីច ហង។

១៥ អី អុះ មី ឡាក់ អ្នែ ពីង ម្យ៉ាង ភីលីប អន់ដីស អ្នែ កេះ ផះ អន់ខ្លួន ពៃ អាញ រះ សារ ដាក់ ឡើង យីស៊ូ ពីង ខេត ម៉ាសេដុន កេះឈ្មោះ អាញ ឡាក់ ឡើង ឈ្មោះ ភៀ ឡាក់ រះ សារ ដាក់ ប៉ាក់ ខេត អន់ខៀត ផះ ឈ្មោះ អ្នែ ទី ត្រុ ហៀន សារ ប្រ្រៈ ចំ តង អន់ លៀន កាក់ កា អាញ អុះ ទី ដឹង អន់ដីស ហង។

១៦ ផះ អាញ អ្នែ ប៉ាក់ ម្យ៉ាង ថេសាឡូនិក អន់ដីស កា ប៉ាហ្សី លៀន ពៀរ ប៉ែង ទង ដេល តង អាញ សារ៉ាប សារ ញ៉ា ឡាក់ អាញ តងកាន។

១៧ អាញ រះ អា អ្នែ ត្រត អាញ ប៊ុច កា កាណាត ឡើង អន់ដីស អុះ ហះកា អាញ ប៊ុច កា អន់ដីស ទី រ៉ាងរ៉ាន់ ផេម ណាវ ញុន កា តង អាញ។

១៨ អាញ ទី កាណាគី គ្រីប ទី កេ ទីប សល់ តាលៀយ កេ ដេល ញាន កា អាញ អ្សក់ កេ កាណាគី ញ៉ា ឡាក់ អន់ ដីស ទី ប៉ាហ្សឺ ពីង អេប៉ាប្រ័ឌីត កាណាគី ទី ណោះ រៀប ឡាក់ កា បោ ប៉ុង បោ រុញ ផះ ពូ ពុះ កាណាគី រ៉ាម៉ះ ប្រ័ះ បិកកាតយី កាណាគី ណោះ អើ ប៉ាញ ពុត ខាក់។

១៩ ប្រ័ះ បិកកាតយី ឡាក់ ប្រ័ះ អាញ ចឹង អន់ កាណាគី ញ៉ា ឡាក់ អន់ដីស តងកាន ញាន កា អន់ដីស សៀ យីស៊ូ គ្រិះ ខង ប្រ័ះ បិកកាតយី ប៉ាតូរង កេង ខាក់។

២០ ពី ពិន ប៉ានេ ប្រ័ះ ឡាក់ ពី ពិន លើយៗ អាមែន។

សារ អំបញ្ច គូប សោប

២១-២២ អាញ អំបញ្ច អុះ ម៉ី ទីឌូ ឡាក់ ប៉ាសុន ប្រ័ះ ញាន កា យីស៊ូ គ្រិះ អន់ដីស ដាក់ ឡាកោ ប៉ាងឡៃ ដេល ប ? អុះ ម៉ី ឡាក់ អ្វី អន់ខ្ល លូ អាញ ទីប មូត សៀ ឡាក់ ប្រ័គី ង៉ារ ពីង ហី សាដាច់ កា អំបញ្ច អន់ដីស ដេល នីចម អន់ដីស ដាក់ ឡាកោ ប៉ាងឡៃ ដេល ប ?។

២៣ អន់ យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន រ៉ាងហៃ រ៉ាងឡា អន់ដីស។

សត់ត្រា វគ្គ ប៉ូល ប៉ាហ្វ្រែ កា មូត មៀង កូឡុះ

សារ អន់តត់ រ៉ះ

មៀង កូឡុះ រ៉ប ដាវ អា ងៃ រឺង អន់តត់ ប៉ាចេត ទូតី តែង ដាវ ឡាច មៀង អេកេស ចាំងហាយុត យី អែ ១៥០ កាឡូ មិត។ កើត ទី ក្រំ ហៀន សារ ប្រ្រឹះ ងៃ រឺង មៀង កូឡុះ ញន កា អេប៉ាប្រឹះ ឡា រ៉ះ សារ ដាក់ ឡឹង យីស៊ូ រឺង មៀង ណោះ។ វគ្គ ប៉ូល អែ តាំងឡា អូ ទី ឡា ប៉ាក់ មៀង ណោះ អុះ (ប៉រ ហៃ ១:៤; ២:១)។ ងៃ រឺង មៀង ណោះ ទី បក់ អន់ដា បាំងហៀន សារ យច ឡឹង ប៉ានីរ ប្រ្រឹះ ឡាក់ កា បាំងហៀន ជា យីស៊ូ ត្រិះ អូ ត្រត់ កើត ប៉ាណូស អុះ លូ ប្រើ ពូ ប្រត់ ពូយ ចាបាប សុនសាត អ៊ីស្រាអែល ដេល។ វគ្គ ប៉ូល អូ សារ អា ផះ អែ ងៃ ត្រត់ ខុក រឺង មៀង រ៉ម រ៉ងរ៉ង សា ណាំ ៥៩-៦១ គ.ស។ វគ្គ ប៉ូល កា ច្រាត់ សត់ត្រា អន់តត់ ប៉ាតោ កា មូត សៀ យីស៊ូ ងៃ រឺង មៀង កូឡុះ ណោះ។

អែ ច្រាត់ សត់ត្រា អា ភៀ រ៉ះ ប៉ាឡាក់ ជា យីស៊ូ ប៉ាណូស តាទីច ឡាក់ កា ប៉ាណូស អន់ទៀត។ អែ កា គន ប្រ្រឹះ បិកកាតយី តាទីច ដេល។ អែ ឡាក់ តាំងឡា រ៉ងហៃ កាណាត ញ៉ា ទិណោះ អែ ទី អំរ៉ាញ អីញ អំបាំង កាណាត ញ៉ា ឡាក់ ទី អំរ៉ាញ អីញ ទិណោះ ងៃ រឺង អង់កក់ តេះ លូ ងៃ រឺង ប្លែង។ កាប៉ាច ក្រំ ហៀន សារ ប្រ្រឹះ រៀប ឡាក់ កា ឡាកោ យីស៊ូ យីស៊ូ រៀប ឡាក់ កា កល់ ក្រំ ហៀន សារ ប្រ្រឹះ ដេល។

សារ សាំខាន់ៗ

វគ្គ ប៉ូល រ៉ះ ជា យីស៊ូ ឡាក់ ប្រ្រឹះ អែ បាំងកើត ត្រិប កាណាត ទិណោះ រ៉ងហៃ ប៉ាណូស ទីខូ លូ ប្រត់ អន់ ទី បក់ សៀ អែ ដាក់ ត្រត់ លូ ប្រ្រឹះ បិកកាតយី ណារ៉ុ។ (១:៩-២:១៩)

វគ្គ ប៉ូល អន់តត់ ប៉ាតោ កា មូត សៀ យីស៊ូ ដៃ អន់ ពូ ប្រើ អន់ខែ ប្រត់ ពូយ គុន តាឡាប ឃើយ ម៉ះ សុនសាត អ៊ីស្រា អែល ហះកា អន់ខែ ត្រត់ ងៃ កោប ដាក់ ត្រង់ ឡាក់ កា ប៉ាណូស ទី ពុត ណារ៉ុ។ (២:២០-៤:៦)

១ អាញ សិច ប៉ូល ឡាក់ ប្រ្រឹះ រឺស ប្រើ រ៉ះ ប៉ាតាង យីស៊ូ ត្រិះ លូ ធីម៉ូច ឡាក់ អុះ មី ពិន

២ ញីន ប៉ាហ្វ្រែ សត់ត្រា អា អន់ កា អុះ មី ឡាក់ ប៉ាសុន ដាក់ ត្រង់ ម៉ះ យីស៊ូ ត្រិះ ឡាក់ ងៃ រឺង មៀង កូឡុះ។ អន់ ប្រ្រឹះ បិកកាតយី ឡាក់ ពី ពិន ដាក់ ពុត លូ អន់ សារ សាណាក សាវ៉ាក់ កា អន់ដីស។

សារ វគ្គ ប៉ូល ប៉ានេ ប្រ្រឹះ លូ ម៉ន់ សាំរ៉ាប់ មូត មៀង កូឡុះ

៣ ញីន ហោក វគ្គ លើយៗ កា ប្រ្រឹះ បិកកាតយី ឡាក់ ពី យីស៊ូ ត្រិះ ឡាក់ តាំងឡា ពិន រ៉ប ញីន ម៉ន់ កា អន់ដីស

៤ ខង ញីន កាតាំង ពូ រ៉ះ ឡឹង សារ អន់ដីស សៀ យីស៊ូ ត្រិះ លូ សារ អន់ដីស បិច ចៃ កា មូត ប៉ាសុន ប្រ្រឹះ ទិណោះ

៥ ញន កា អន់ដីស ម៉ីង ជា ចឹង ទី សារ ដាក់ ឡាក់ ប្រ្រឹះ គម រឺង ប្លែង សាំរ៉ាប់ កា អន់ដីស។ អន់ដីស កាតាំង ឡឹង សារ ម៉ីង អា ផះ ពូ ឡាក់ រ៉ះ កា អន់ដីស ប៉ាន់ដា ឡឹង សារ តាទីច យី សារ ដាក់ ឡឹង យីស៊ូ

៦ ឡាក់ ពូ រ៉ះ ប៉ាញី ទីប អង់កក់ តេះ ទីប ទី ពូ សៀ អៀង ដេល។ អន់ដីស កា សៀ កាខាក់ ដេល ឡឹង ដាវ អន់ដីស កាតាំង សារ ដាក់ ណោះ លូ អន់ហ្គាល់ ពុត ដាក់ ម៉ះ ប្រ្រឹះ បិកកាតយី ត្រត់ ពូយ សារ តាទីច។

៧ អន់ដីស ហៀន សារ ណោះ ឡឹង វគ្គ អេប៉ាប្រឹះ ឡាក់ គូប ញីន បិច ចៃ អែ ប្រត់ ដាវ កា ប្រ្រឹះ អន់ខូ លូ ញីន។ អែ ឡាក់ ប៉ាណូស ដាក់ ត្រង់ ប្រត់ ដាវ កា យីស៊ូ ត្រិះ សាំរ៉ាប់ កា អន់ដីស ដេល។

៨ អែ កា រ៉ះ អន់ ញីន អូ ឡាក់ ៗ ឡឹង សារ អន់ដីស បិច ចៃ កា គូប សោប ឡាក់ ប៉ាដាត ប៉ាលីង ប្រ្រឹះ អន់ កា អន់ ដីស។

៩ ខ អា ហង បះ ឡឹង ដាវ ញីន កាតាំង ពូ រ៉ះ ឡឹង សារ អន់ដីស ណោះ ញីន កា ម៉ន់ ឡោម ប្រ្រឹះ បិកកាតយី អន់ កា អន់ដីស លើយៗ ភៀ ម៉ាក់ អន់ដីស អន់ហ្គាល់ ពុត ប្រ្រឹះ អន់ ឡាក់ កាខាក់ ញន កា ទី ពុត ហ្សាំង សាឡាច ត្រិប នៃ ឡឹង ប៉ាដាត ប៉ាលីង ប្រ្រឹះ

១០ ម៉ាក់ អន់ដីស ចឹង ងៃ កោប អន់ យី លូ យីស៊ូ ឡាក់ ពី តាំងឡា ពិន ភៀ អន់ ត្រត់ ពុត អែ ត្រិប នៃ ទីប ប្រត់ ដាវ ដាក់ ត្រិប នៃ លូ អន់ហ្គាល់ ប្រ្រឹះ បិកកាតយី ហែង ឡាក់ កាខាក់។

១១ អន់ ប្រ្រឹះ អន់ អន់ដីស ទី សាដុំ កាខាក់ ត្រិប នៃ ញន កា អំរ៉ាញ អីញ កេង ខាក់ ម៉ះ អែ ម៉ាក់ អន់ដីស ដាម អន់ លូ សារ ញ៉ា ទិណោះ ទីប ទី ពុត ហោក វគ្គ ដេល។

១២ ហត់ ហោក កា ប្រ្រៈ ឡាក់ ពី ពិន ខង អែ ប្រឹក អន់ អន់ដីស ទី ចានែក ប៉ាដក់ ប៉ាជៀ ឡាក់ អែ ពឹង ចារ តាតារ ណោះ អន់ខូ លូ ប៉ាសុន ប្រ្រៈ ដេល។

១៣ អែ តង ពិន អន់ រ៉ាវ៉ាច់ ឡឹង អំរ៉ាញ អីញ សារ ម៉ាម៉ាង លូ អន់ ពិន ម៉ុត អែ កាណាង សារ រ៉ាងហៃ រ៉ាងខ្យា ម៉ះ គន អែ ឡាក់ អែ ប៊ុច ចៃ។

១៤ ញន កា គន អែ បះ អែ ហាយ ពិន លូ អូ អ្យក់ យ៉ូ សារ ពិន យច។

សារ អំរ៉ាញ អីញ ម៉ះ យីស៊ូ គ្រិះ

១៥ យីស៊ូ គ្រិះ ឡាក់ បក់ ប៉ាតាង ប្រ្រៈ បិកកាតយី ឡាក់ ពិន ហៃ អូ ប៉ប អែ ឡាក់ គន ប្រ្រៈ ឡាក់ អែ អន់ទ្រួល ឡឹង ទី កាណាតី ញ៉ា ឡាក់ ប្រ្រៈ ប៉ាងកើត។

១៦ ប្រ្រៈ បិកកាតយី ប៉ាងកើត កាណាតី ញ៉ាៗ គ្រឹប ហាច់ ញន កា យីស៊ូ គ្រិះ ទីប កាណាតី ពឹង ប៉្លង លូ កាណាតី ពឹង តេះ ទីប កាណាតី ញ៉ាៗ ឡាក់ ហៃ ប៉ប លូ ហៃ អូ ប៉ប ទីប បិយ ប្រ្រៈ លូ ប្រ្រៈ ប៊ីត ឡាក់ ទី អំរ៉ាញ អីញ អន់ ទៀតៗ ស៊ុត កា ប្រ្រៈ ប៉ាងកើត ញន កា យីស៊ូ គ្រិះ លូ សារ៉ាប៉ កា យីស៊ូ គ្រិះ តាំងឡា។

១៧ អែ អែ អន់ទ្រួល ឡឹង កាណាតី ញ៉ាៗ ទិណោះ កាណាតី ទិណោះ អែ ញន កា អែ ដេល។

១៨ អែ ឡាក់ កា កល ក្រុំ ហៀន សារ ប្រ្រៈ ឡាក់ កា ឡាកោ អែ។ អែ ឡាក់ តាំងឡា អាញ រ៉ុស ខង កាណាង កាំឡាំង ម្លុត តោ អែ ហង រ៉ុស សីត អន់ទ្រួល ឡឹង ពូ កៀ ប្រឹក ម៉ែត ពូ ទិណោះ។

១៩ ប្រ្រៈ បិកកាតយី ប៉ាញ ពុត អន់ សារ ដាក់ កេង ខាក់ ម៉ះ អែ ទិណោះ អែ ពឹង យីស៊ូ គ្រិះ ដេល។

២០ ប្រ្រៈ បិកកាតយី រ៉ះកះ ប៉ារម លូ កាណាតី ញ៉ាៗ ទិណោះ អន់ ដាក់ លូ អែ ទីប ពឹង ប៉្លង ទីប ពឹង តេះ ញន កា យីស៊ូ គ្រិះ។ ប្រ្រៈ ប្រឹក អន់ ប៉ាណូស ត្រក់ លូ អែ ញន កា ផាម យីស៊ូ តោ ពឹង អ៊ឹង គីង ។

២១ កាប៉ាច់ អន់ដីស ផះ អន់ទ្រួល ពៃ តេះ តាមីរ លូ ប្រ្រៈ ទីប ទី ពុត អូ ណីស កា អែ លូ ប្រឹក សារ អូ ដាក់។

២២ ហះកា កិញអៀ អា យីស៊ូ រ៉ះកះ ប៉ារម អន់ដីស អន់ ត្រក់ លូ ប្រ្រៈ កេះ ញន កា អែ កើត ប៉ាណូស កេះណោះ តោ កៀ អន់ អន់ដីស ដាក់ សារ៉ាប៉ កា ប្រ្រៈ អូ ទី សារ អិក ប៊ីត លូ អូ ទី សារ ញ៉ា ចឹង ប៉ាងអាល ហះ អែ អែ អុះ។

២៣ ហះកា អន់ដីស ត្រក់ សៀ អន់ កាខាក់ លើយ ដៃ អ្នក សារ អន់ដីស ម៉ឹង ឡាក់ អន់ដីស កាតាំង ពូ រ៉ះ សារ ដាក់ ឡឹង យីស៊ូ យី សារ ដាក់ ឡាក់ ពូ រ៉ះ កា ប៉ាណូស ទីខូ ឡាក់ អែ កាន់តេះ ប៉្លង កាប៉ាច់ អាញ កា ប្រឹក ងារ កា សារ ដាក់ អា ដេល។

សារ រ៉ក់ ប៉ុល ឡាក់ ផះ អែ តង ក្រុំ ហៀន សារ ប្រ្រៈ

២៤-២៥ អាញ ហោក រ៉ក់ ផះ អាញ ទី សារ ឡាក់ ញន កា អន់ដីស។ ផា សារ ឡាក់ ម៉ះ យីស៊ូ គ្រិះ សារ៉ាប៉ ក្រុំ ហៀន សារ ប្រ្រៈ អែ ខ្លះ ហះ ចំ អាញ កា ទី សារ ឡាក់ ដេល កៀ តាក់ អង់គ្រឹប សារ ឡាក់ អែ ណោះ។ អាញ ប្រឹក ងារ កា ក្រុំ ហៀន សារ ប្រ្រៈ ឡាក់ ឡាកោ យីស៊ូ គ្រិះ ពូយ ងារ ឡាក់ ប្រ្រៈ បិកកាតយី ប្រើ អាញ ប្រឹក យី រ៉ះ កា អន់ដីស អន់ អូ អន់ហ្គាល់ ប៉ានីរ អែ គ្រឹប ហាច់។

២៦ ប៉ានីរ អា ប្រ្រៈ អោន សាគីម ឡឹង ទុញ សើត ពៃ កេះ ហះកា កិញអៀ អា អែ តាំង អន់ កា ប៉ាសុន អែ អូ។

២៧ ប្រ្រៈ បិកកាតយី ប៉ាញ ពុត អន់ ប៉ាសុន អែ អន់ហ្គាល់ សារ អំរ៉ាញ អីញ ឡាក់ កេង ខាក់ ឡឹង សារ សាគីម អា ពឹង សុនសាត អន់ទៀត សារ អា យី នីអៀ យីស៊ូ គ្រិះ អែ ពឹង អន់ដីស អែ ប្រឹក អន់ អន់ដីស ម៉ឹង ផា ចឹង ទី អំរ៉ាញ អីញ អន់ខូ លូ អែ។

២៨ ញីន រ៉ះ ឡឹង សារ យីស៊ូ គ្រិះ ទីប អន់តត់ ប៉ាតោ លូ ប៉ាងហៀន ប៉ាណូស គ្រឹប ដូរ ញន កា ពុត ហ្យាង សាឡាច់ គ្រឹប នែរ កៀ ប្រឹក អន់ ពូ ទីខូ អែ ហះ ម៉ាត់ ប្រ្រៈ ទីប ដាក់ ត្រង់ កាខាក់ ញន កា យីស៊ូ គ្រិះ។

២៩ អាញ ប្រឹក ងារ ក្លេះ ខាក់ កៀ តាក់ អង់កេះ សារ អា ហង យី អាញ ខំ អត់ សារ៉ាញ ញន អំរ៉ាញ អីញ យីស៊ូ ឡាក់ ផះ ប្រឹក ងារ ពឹង អាញ។

២

១ អាញ ប៊ុច អន់ អន់ដីស អូ អន់តត់ ផា អាញ ខំ អត់ សារ៉ាញ កេង ខាក់ សារ៉ាប៉ កា អន់ដីស លូ សារ៉ាប៉ កា ម្លុត បក់ អែ ពឹង មៀង ឡោឌីសេ * លូ ទី ម្លុត បក់ អូ យើយ ប៉ប អាញ

២ កៀ ប៊ុច ប៉ាងហោក ពុត ពៀក អន់ដីស ទីខូ លូ អន់ អន់ដីស ពី ប៉ាតុំ គូប ញន កា ពុត ប៊ុច ចៃ ម៉ាត់ អន់ដីស ហ្យាង សាឡាច់ ហ្លង់ គ្រឹប នែរ លូ អូ អន់ហ្គាល់ អន់ ឡាក់ៗ ឡឹង ប៉ានីរ អោន សាគីម ម៉ះ ប្រ្រៈ បិកកាតយី យី សារ យីស៊ូ គ្រិះ តាំងឡា

* ២:១ ២:១ មៀង ឡោឌីសេ អែ ក្បាម មៀង កូឡុះ ដេល។

៣ ខង សារ ហ្សាំង សាឡាច់ កេង កាខាក់ ម៉ះ ប្រ្រៈ ប៊ិកកាតយ័ ស៊ុត កា គម ទី កាណុង ឡាកោ យីស៊ី គ្រិះ ណោះ ហង។

៤ អាញ កាប នីអៀ កៀ ប៉ងកាន់ ដៃ អន់ បក់ ញើ ឡា ប៉ាងលំ អន់ដីស ញាន កា ប៉ានីរ ពូ កាប រ៉ក់។

៥ យ្រៈ ឡាកោ អាញ អ្នែ ចាំងហាយុត ឡឹង អន់ដីស កាតាម ហះកា ពុត ញើ អាញ អ្នែ អន់ខូ លូ អន់ដីស ដេល អាញ ហោក រ៉ក់ ខាក់ ញាន កា ប៉ប៊ី អន់ដីស ទី ឡាបៀប ឡាបប លូ សៀ យីស៊ី គ្រិះ កាខាក់។

សារ អ្នែ អន់ខូ លូ យីស៊ី

៦ ផា អន់ដីស ហាប យីស៊ី គ្រិះ ប្រ័ត តាំងឡា អន់ដីស កេះ អ្សត្រ ប្រ័ត ពូយ អ៊ែ លើយ នីណោះ ហង ពិ។

៧ អន់ អន់ដីស អ្នែ អន់ខូ លូ អ៊ែ លើយ។ ញើ ឡាក់ កា តើម អ៊ឹង អ្នែ កាចាប ញាន កា វ៉ាយ័ តោត ជ្រុ លូ ឡាក់ កា ប្រ័ត ហិ កាង កាចាប ដេល ហត់ សៀ អន់ កាខាក់ អន់ ត្រត់ ពូយ សារ ប៉ាំងហៀន ឡាក់ អន់ដីស ហៀន កេះ ទីប ហោក កា ប្រ្រៈ ប៊ិកកាតយ័ កាខាក់ ដេល។

៨ អ្សត្រ ឡាវ៉ង ដៃ អន់ ញើ ឡា ប៉ាងលំ អន់ដីស អន់ កេះ ទុច ពូ ញាន កា ប៉ានីរ ពូ កាប វ៉ុច លូ ហ្សាំង សាឡាច់ ហះ កា អូ ទី ខា ត្រត់ ពូយ សង់ខុំ រត់ យ៉ាត់ ឡឹង សើត ពៃ លូ ត្រត់ ពូយ សារ អន់តត់ ប៉ាតោ គុន ប៉ាណូស ហះកា អូ ត្រត់ លូ សារ យីស៊ី គ្រិះ អុះ

៩ ខង គ្រីប សារ ញ៉ា ឡាក់ ទី កាណុង ប្រ្រៈ ប៊ិកកាតយ័ ទីណោះ កា អ្នែ កាណុង ឡាកោ យីស៊ី គ្រិះ ដេល។

១០ កាប៉ាច់ អន់ដីស កា ប៉ាញី កា សារ ដាក់ នីណោះ ដេល ញាន កា អន់ដីស អ្នែ អន់ខូ លូ យីស៊ី គ្រិះ ទី បិយ ប្រ្រៈ លូ ទី ប្រ្រៈ ប៊ីត កា អ្នែ កាន់តេះ អ៊ែ។

១១ ញាន កា អ្នែ អន់ខូ លូ យីស៊ី គ្រិះ អន់ដីស កា កាសិត អង់ការ កេះ ដេល ហះកា អូ ត្រត់ កាសិត លូ គី ប៉ាណូស អុះ យី អន់ដីស ទី កាសិត អង់ការ គុន ឡាបៀប យីស៊ី គ្រិះ ញាន កា អ៊ែ អ្សត្រ ឡាក់ ពុត សាន់ដាប ឡាក់ ពុត គុន ប៉ាណូស។

១២ ផះ ពូ ប៉ាំងហុំ អន់ដីស លូ ទៀក អន់ដីស ញើ ឡាក់ កា តោ តប អន់ខូ លូ យីស៊ី គ្រិះ កេះ លូ អន់ដីស វ៉ុស សិត អន់ខូ លូ អ៊ែ ដេល ញាន កា អន់ដីស សៀ សារ អំវាញ អីញ ម៉ះ ប្រ្រៈ ឡាក់ តាត់ អង់វ៉ុស សិត យីស៊ី។

១៣ ផះ អន់ទ្រួល ពៃ អន់ដីស តោ ញាន កា សារ យច ម៉ះ អន់ដីស លូ ញាន កា អន់ដីស អូ ទី អ្នាត ពុត គុន ប៉ាណូស ហះកា កិញអៀ អា ប្រ្រៈ ប៊ិកកាតយ័ តាត់ អង់វ៉ុស សិត អន់ដីស អន់ខូ លូ យីស៊ី គ្រិះ កេះ។ អ៊ែ អូ អ្សត្រ យ៉ុ ទី សារ យច ម៉ះ ពិន

១៤ អ៊ែ អ្សត្រ អ្នាត សារ អ៊ែ ច្រាត់ គម ផា ពិន ប្រ័ត យច លូ ចាបាប ប្រ្រៈ អ៊ែ អ្សត្រ សារ ណោះ បង់ ពឹង អ៊ឹង គីង ។

១៥ ប្រ្រៈ កា អ្សត្រ ឡាក់ សារ អំវាញ អីញ ឡឹង មូត ប្រ្រៈ ប៊ីត យី អ៊ែ តាត់ តាយុស ម៉ុះ ម៉ាត់ អន់ខែ ហះ ម៉ាត់ កាំ ឡាវ៉ង អៀង ទីប ទី ទ្រង អ៊ែ ញាន កា យីស៊ី តោ ពឹង អ៊ឹង គីង កេះ។

១៦ ទីល នីណោះ អូ អន់ បក់ ញើ កាប កា អន់ដីស ឡឹង សារ សាណា សាណិត លូ កាណាត់ អែត លើ ឡឹង សារ ប៊ុន ទៀន ប៊ុន មុត ខៃ លូ ដាវ វ៉ាឡុរ ណោះ អុះ។

១៧ សារ ទី អា ញើ ឡាក់ កា កី កាណាត់ ញ៉ា ឡាក់ ចឹង ត្រត់ កើត ពិះ តែង ម៉ាត់ ទៀ ដោច ហះកា កាណាត់ ញ៉ា ឡាក់ តាទីច ណោះ យី យីស៊ី គ្រិះ អា ហង។

១៨ ដៃ អន់ បក់ ញើ ពិះ ប៉ាងលំ អន់ដីស អន់ អ្នាត វ៉ាំងវ៉ាន់ ឡាក់ អន់ដីស ត្រត់ ទី។ ប៉ាណូស នៃ អា ប៉ាំងខំ ប្រើ ពូ កំ លូ សាប្រ្រៈ ប៉ានេ បិយ ប្រ្រៈ អន់ខែ ខុ កាប ឡឹង សារ អន់ខែ អំប៉ៅ ប៊ីប លូ អ្នាត អេង ឡឹង សារ ឡាក់ អូ ទី ខា តាម ពុត អន់ខែ ទៅ ឡាក់ ពុត គុន ប៉ាណូស ដោច ដាច។

១៩ អន់ខែ អូ អ្នែ គិត លូ យីស៊ី គ្រិះ ឡាក់ កល់ អុះ យី កល់ អា ហង ឡាក់ សិម ឡាកោ លូ ប្រ័ត អន់ ឡាកោ គិត គូប អ៊ែ លូ ប៉ាឡាក់ កាន់គីង លូ វ៉ាត់ ទីប ប្រ័ត អន់ ឡាកោ ដាត់ គីស តង់ តាម ប្រ្រៈ ប៊ិកកាតយ័ អន់។

សារ តោ លូ វ៉ុស សិត អន់ខូ លូ យីស៊ី

២០ ផា អន់ដីស តោ អន់ខូ លូ យីស៊ី គ្រិះ លូ វ៉ាវ៉ាច់ ឡឹង សារ អន់តត់ ប៉ាតោ គុន ប៉ាណូស កេះ ទីល នីណោះ ខ ញ៉ា បះ អន់ដីស អ្នែ កា ប្រ័ត ពូយ សារ ពូ រ៉ះ អន់ទៀត។ ប្រ័ត ឡាក់ កា ប៉ាណូស អូ សៀ យីស៊ី

២១ ឡាក់ កា កាប ផា «ដៃ អ្សត្រ ដៃ សា សាប៉ាំង ដៃ សាប៉ាត់ ដៃ»។

២២ ចាបាប ទី អា ស៊ុត កា សារ អន់តត់ ប៉ាតោ ម៉ះ ប៉ាណូស ដោច យី អន់ខែ ទីប អូ អន់ សាប៉ាត់ សាណា ញ៉ា ឡាក់ ត្រត់ ហ៊្យង ហ្ស៊ុត ញាន កា ពូ អែត សា។

† ២:១៣ ២:១៣ អ្នាត ពុត គុន ប៉ាណូស ញើត គុល «កាសិត អង់ការ តែង ឡាកោ ប៉ាំងអៀ»។

២៣ សារ ទិ អា យី អែវ ឡាក់ កា សារ ហ្សាំង សាឡាច់ តាទីច ខង អន់ខៃ តាក់ អំប្រឹក្តី អ្សិល ក្លតិ កា ប្រ្រឹះ លូ កំ ទីប តាក់ ប៉ាណាស ឡាកោ ទៅ ហះកា តាទីច អែវ អូ ទី ខា ញ៉ា អុះ សារ ទិណោះ អូ អូ កាតត ពុត ដៃ អន់ ប្រឹក្តី យច អុះ។

៣

១ ទីល នីណោះ ជា អន់ដីស រឺស សីត អន់ខូ លូ យីស៊ូ គ្រិះ តាទីច ហត់ ណាំង សារ ញ៉ា ឡាក់ អែវ ពឹង ប្លែង ឡាក់ ចារ យីស៊ូ គ្រិះ អែវ តែង សាម៉ា ប្រ្រឹះ បិកកាតយី ណោះ ពិ។

២ ហត់ យីត ឡាំង សារ ញ៉ា ឡាក់ អែវ ពឹង ប្លែង ដៃ យីត ឡាំង សារ ញ៉ា ឡាក់ អែវ ពឹង តេះ អា

៣ ខង អន់ដីស តោ វ៉ាវ៉ាច កេះ ប្រ្រឹះ បិកកាតយី កា គម អាញ រឺស អន់ដីស អន់ខូ លូ យីស៊ូ គ្រិះ កេះ។

៤ ប៉ាក់ យីស៊ូ គ្រិះ ឡាក់ អន់ អាញ រឺស កា អន់ដីស អែវ ឡាច់ តាំបាង ឡាកោ អន់ដីស កា ចឹង ឡាច់ តាំបាង ឡាកោ អន់ខូ លូ អែវ ទីប ចឹង ទី សារ អំវាញ អីញ អន់ខូ លូ អែវ ដេល។

សារ ត្រត់ អ្នាត សារ អូ ដាក់

៥ ទីល នីណោះ ហត់ អន់ដីស អ្នាត ពុត បិច កា សារ ពឹង អង់កក់ តេះ អា ពិ ឡាក់ កា សារ ប្រឹក្តី លូ កាម៉ាក់ លូ អង់ កាន់ ឡាឡាក់ ឡាឡាក់ សារ អិក បីត ពុត ប្លាល ង់ល់ ពុត បិច ប្រឹក្តី សារ យច ពុត ខ្លាម បិច កា វ៉ាស អំប៉ាស យី សារម៉ៃ លូ កាដាប សាំប្រឹះ ហ្សិប ប្រ្រឹះ បីត។

៦ ញុន កា សារ ទិណោះ ហង បះ ប្រ្រឹះ បិកកាតយី អីក កា មុត បក់ ប៉ាសាំង លូ អែវ។

៧ ផះ អន់ទ្រូល ពៃ អន់ដីស កា ប្រឹក្តី សារ ទិណោះ និះទៅ ដេល។

៨ ហះកា កិញអៀ អា អន់ដីស ត្រត់ អ្នាត សារ ទិ អា ពិ យី ពុត អីក ពុត តុហាល ពុត អូ ដាក់ សារ តះ ប៉ាស្យា ប លូ ដៃ កាប វ៉ាឡោះ ដៃ។

៩ ដៃ កាប ត្លុង កា គូប សោប ហង ខង អន់ដីស អ្នាត ទិ កេះ ពុត សាន់ដាប លូ សារ អែវ កោប ឡាបៀប សាន់ ដាប។

១០ អន់ដីស កា កេះ ប៉ាណាស ណារ ឡាក់ ប្រ្រឹះ បិកកាតយី ផះ ប្រឹក្តី អន់ ហែង ណារ កាខាក់ អន់ រឺច លូ អែវ ឡាក់ បាំងកើត អន់ដីស ភៀ អន់ អន់ដីស អន់ហ្គាល់ អែវ ឡាក់ កាខាក់។

១១ ទីល នីណោះ អូ ទី សុនសាត ក្រិក លើ សុនសាត អ៊ីស្រាអែល អូ ទី ម្លូត កាសិត អង់ការ លើ អូ កាសិត អង់ ការ អូ ទី ប៉ាណាស ព្រី អូ ទី ទុច លើ មែត តាំងឡា ណារ អុះ ខង ទី ដឹង យីស៊ូ គ្រិះ ឡាក់ សាំខាន់ លូ អែវ អែវ កាណាង ពិន ទិខូ ដេល។

១២ ញុន ប្រ្រឹះ បិកកាតយី ទី រឺស អន់ដីស ប្រឹក្តី ប៉ាសុន ដាក់ ត្រង់ សាំវ៉ាប កា អែវ លូ ប៉ាណាស ឡាក់ អែវ បិច ចៃ អន់ដីស ត្រត់ ទី ពុត តាប៉ាប តាប៉ុន ពុត ដាក់ កា ពូ ត្រត់ អូ ប៉ាន់ចិ ពុត ពៀក ត្រត់ ទី ពុត ដាក់ សីម លូ ពុត ដាម អត់។

១៣ អន់ដីស ត្រត់ អូ អត់ សាំវ៉ាញី កា គូប សោប ផា បក់ ចំ ទី សារ ញ៉ា យច លូ គូប ដៃ អ្សាក់ យ៉ូ គូប សោប។ ប្រ្រឹះ បិកកាតយី អូ អ្សាក់ យ៉ូ សារ យច មះ អន់ដីស នីចម អ្សាក់ អន់ដីស កា ដៃ អ្សាក់ យ៉ូ សារ គូប អន់ដីស យច នីណោះ ដេល។

១៤ ក្លា ឡាំង អា ណារ ត្រត់ ទី ពុត បិច ចៃ ខង សារ បិច ចៃ ប្រឹក្តី អន់ អន់ដីស ទី សារ ដាក់ ទិ អា *។

១៥ យីស៊ូ គ្រិះ អន់ អន់ដីស ទី សារ ដាក់ រម លូ គូប សោប ហត់ អន់ សារ អា ប៉ាណា ពុត អន់ដីស ខង ប្រ្រឹះ បិកកាតយី អ្សាក់ អន់ដីស ពិះ ប៉ាតុ គូប ឡាកោ ដឹង ម៉ោញ ភៀ អន់ អន់ដីស អែវ ដាក់ រម លូ គូប។ ត្រត់ ហោក វ៉ត់ កា ប្រ្រឹះ លើយ ដេល។

១៦ អន់ សារ យីស៊ូ គ្រិះ អែវ កាណាង ពុត អន់ដីស អៀង កាខាក់។ ហត់ បាំងហៀន លូ អន់តត់ ប៉ាតោ កា គូប សោប ញុន កា ពុត ហ្សាំង សាឡាច់ គ្រឹប នែវ។ ហត់ ចាដៃ អញសៃ ប៉ានេ ប្រ្រឹះ បិកកាតយី ទី ពុត ទីប ហោក វ៉ត់ កា ប្រ្រឹះ។

១៧ អន់ដីស ប្រឹក្តី សារ ញ៉ា កាតាម យី កាប លើ ប្រឹក្តី ដារ កាតាម សារ ទិណោះ ត្រត់ ប្រឹក្តី ញុន កា សៀ យី ស៊ូ ឡាក់ តាំងឡា ពិន ទីប ហោក កា ប្រ្រឹះ បិកកាតយី ឡាក់ ពិ ពិន ញុន កា អែវ ដេល។

សារ អែវ កោប កាណាង ខាប់ខូ ហី ក្រាន គុន សៀ យីស៊ូ

១៨ អី មុត អង់កាន់ បក់ ទី ក្លោ ហត់ អ្សិល ក្លតិ ប្រឹក្តី ពូយ ក្លោ អន់ ត្រត់ គុន ឡាបៀប ប៉ាណាស សៀ យីស៊ូ។

១៩ អី មុត កាម៉ាក់ បក់ ទី កាម៉ាញ អ្សាក់ បិច កា កាម៉ាញ ទៅ លូ ដៃ ប្រឹក្តី អន់ អែវ អុក ពុត ដៃ។

២០ អី មុត សាស្យា ហត់ វ៉ាប សៀ មើត ពិ គ្រឹប សារ ប្រឹក្តី នីណោះ ចឹង ត្រត់ ពុត ប្រ្រឹះ បិកកាតយី។

* ៣:១៤ ៣:១៤ អន់ដីស ទី សារ ដាក់ ទិ អា ពិន ព្រៃ នីអៀ កា ត្រត់ ដេល អន់ដីស ទិខូ អែវ ដាក់ រម លូ គូប សោប ។

២១ អី អ្នក ម៉ី បក ទី គន ដៃ ប្រឹក យច លូ គន ប្រឹក អន់ អន់ខែ អីក ដៃ អ្នក ផែត អន់ខែ ទី សារ ម៉ឹង។

២២ អី ម្នក បក កេះ ទុច ពូ ហាត់ អ្សល ក្នុង រ៉ាប់ សៀ ម៉ែត តាំងឡា អន់ដីស អ្នែ ពីង អង់កក់ តេះ អា អន់ គ្រីប ខ ពិ។ អ្ន ត្រត់ ប្រឹក ដឹង ហះ ម៉ាត់ អើ ក្រានី កា បិច កា ត្រត់ ពុត ប៉ាណូស នីណោះ អុះ ត្រត់ ប្រឹក ញាន កា ពុត ដាក់ ត្រង់ ទីប អ្សល ក្នុង អ្នក កា យីស៊ូ ឡាក់ ពី តាំងឡា ពិន ដេល។

២៣ គ្រីប ងារការ ឡាក់ អន់ដីស ប្រឹក ត្រត់ ប្រឹក អន់ ទី ពុត ពៀក ឡាក់ កា ប្រឹក ងារ អន់ កា យីស៊ូ ដេល អ្ន ត្រត់ ប្រឹក សារ៉ាប់ ដឹង កា ប៉ាណូស អុះ។

២៤ អន់ដីស ត្រត់ អ្ន អន់តត់ ជា អន់ដីស ចឹង ទី ប៉ាដក់ ប៉ាជៀ ឡឹង យីស៊ូ ឡាក់ រ៉ាងរ៉ានី។ ពី តាំងឡា ឡាក់ អន់ដីស ប្រឹក ងារ ណោះ យី យីស៊ូ គ្រិះ។

២៥ ពៀ ប្រឹក អ្ន ដាក់ បក់ ណោះ ចឹង ទី សារ អ្ន ដាក់ ពូយ សារ អើ ប្រឹក អ្ន ដាក់ ណោះ ហង ប្រឹះ អ្ន រើស ម៉ាត់ បក់ ចំ អុះ។

៤

១ អី ម្នក បក់ ប្រឹក ម៉ែត តាំងឡា ពូ ត្រត់ ប្រឹក ដាក់ ត្រង់ កា ម្នក បក់ ប្រឹក ងារ កា អន់ដីស ត្រត់ អ្ន អន់តត់ ជា អន់ ដីស កា ទី ម៉ែត តាំងឡា ម៉ោញ ដូរ អ្នែ ពីង ប្លែង ដេល។

សារ អន់តត់ ប៉ាតោ អន់ទៀតៗ

២ ហាត់ ខំ ម៉ន់ អើ ប្រឹះ បិកកាតយ័ លើយៗ ទីប ឡា រ៉ាង ឡាកោ លូ ហោក រ៉ាត់ កា ប្រឹះ ដេល។

៣ រ៉ាប់ អន់ដីស ម៉ន់ អ្នក ម៉ន់ ឡោម ប្រឹះ បិកកាតយ័ អន់ កា ញីន ណើ ភៀ អន់ អើ អន់ ទ្រង កា ញីន ទី ចាក រ៉ះ សារ អោន សាគីម ឡឹង យីស៊ូ គ្រិះ ខង អាញ ត្រត់ ខុក ញាន កា សារ អា ហង។

៤ ម៉ន់ ឡោម ប៉រ ហះ ប្រឹះ អន់ អាញ អ្ន រ៉ះ សារ យីស៊ូ អន់ ឡាក់ៗ តាម អាញ ត្រត់ កាប។

៥ អ្នក ប្រឹក ដាក់ កា ម្នក បក់ អ្ន សៀ យីស៊ូ ញាន កា ពុត ហ្សាំង សាឡាច់។ អន់ដីស ត្រត់ អ្ន អ្នក ដាវ ចំ ឡាក់ ត្រត់ ប្រឹក ងារ ឡាក់ ទី ខា ដេល។

៦ អ្នក អន់ដីស កាប ដាក់ ប៉ានីរ ពីរ កាង លើយៗ លូ អន់ ប៉ានីរ អន់ដីស ទី ខា * ម៉ាត់ អន់ដីស ចឹង អ្ន តើល ពូ នី ចម៍ អន់ ដាក់ ត្រត់។

សារ អំប័ញ គូប សោប

៧ ទី យីកុះ ឡាក់ អុះ ម៉ី ពិន ឡាក់ ញីន បិច ចៃ ចៃ អើ ឡាក់ ប៉ាណូស ដាក់ ត្រង់ តង់ ប្រឹក ងារ កា យីស៊ូ ឡាក់ ពី តាំងឡា ពិន អន់ខូ លូ អាញ អើ ចឹង រ៉ះ កា អន់ដីស អន់ អ្ន ឡឹង សារ អាញ ទីណោះ។

៨ អាញ ប្រើ អើ ឡាក់ ញាន កា សារ អា ហង ភៀ អន់ អន់ដីស អ្ន ឡឹង សារ ញីន លូ អន់ អើ កាប ប៉ាងហោក ពុត ពៀក អន់ដីស ដេល។

៩ អាញ ប្រើ អើ ឡាក់ អន់ខូ លូ អ្ននីស៊ីម ឡាក់ អុះ ម៉ី ញីន បិច ចៃ ចៃ អើ ឡាក់ ប៉ាណូស ដាក់ ត្រង់ ពីរ ឡឹង មៀង កូឡូ ឡាក់ កា អន់ដីស ដេល។ អន់ខែ ចឹង រ៉ះ កា អន់ដីស ឡឹង សារ ញី ឡាក់ កើត ពីរ ហះ ចារ អា។

១០ អាវីសាតាក ឡាក់ ត្រត់ ខុក អន់ខូ លូ អាញ អើ កា អំប័ញ អន់ដីស ដាក់ ឡាកោ ប៉ាងឡៃ ដេល ប? ម៉ាកុះ ឡាក់ អុះ ម៉ោញ យ៉ាត់ លូ បាណាបះ អើ កា អំប័ញ អន់ដីស ដាក់ ឡាកោ ប៉ាងឡៃ ដេល ប? (អន់ដីស កា ទី កាតាំង សារ អន់តត់ រ៉ះ ឡឹង សារ អើ កេះ ជា អើ ឡាក់ ប៉ាត់ ចារ អន់ដីស ប៉រ អន់ដីស ហាប រ៉ាងហៃ អន់ ជាដាក់ ណើ)។

១១ យេស៊ូ ឡាក់ អន់ សិច ជា យូសាទុះ អើ កា អំប័ញ អន់ដីស ដាក់ ឡាកោ ប៉ាងឡៃ ដេល ប? កាណាង សុនសាត អ៊ីស្រាអែល ទី ដឹង អន់ខែ ប៉ែង ដូរ អា ហង ឡាក់ ប្រឹក ងារ រ៉ះ ឡឹង សារ រ៉ាងហៃ រ៉ាងខ្យា ម៉ះ ប្រឹះ បិកកាតយ័ អន់ខូ លូ អាញ ទីប កាប ប៉ាងហោក ពុត ពៀក អាញ ដេល។

១២ អេប៉ាប្រឹះ ឡាក់ កាំឡាំង អន់ដីស ឡាក់ ពីរ ឡឹង មៀង កូឡូ អើ កា អំប័ញ អន់ដីស ដាក់ ឡាកោ ប៉ាងឡៃ ដេល ប? អើ ប្រឹក ងារ កា យីស៊ូ គ្រិះ អើ ខំ ម៉ន់ ឡោម ប្រឹះ សារ៉ាប់ កា អន់ដីស លើយៗ ភៀ អន់ អន់ដីស សៀ លើយ ទី ពុត លូ អ្នែ ដាក់ គ្រីប នៃរ ពូយ ពុត ប្រឹះ បិកកាតយ័ គ្រីប ខ។

១៣ អាញ បំបំ ម៉ាត់ អាញ តាំងឡា ជា អើ ខំ កាខាត់ សារ៉ាប់ កា អន់ដីស លូ សារ៉ាប់ កា ម្នក បក់ អ្នែ ពីង មៀង ឡោ ឌីសេ លូ ម្នក បក់ អ្នែ ពីង មៀង ហោរ៉ាប៊ូល ។

១៤ លូកា ឡាក់ ម៉ូអ្សា អាញ បិច ចៃ លូ ដេម៉ះ កា អំប័ញ អន់ដីស ដាក់ ឡាកោ ប៉ាងឡៃ ដេល ប?

* ៤:៦ ៤:៦ ទី ខា ពៀក គុល «ប្រឹះ»។ † ៤:១៣ ៤:១៣ មៀង ឡោឌីសេ លូ មៀង ហោរ៉ាប៊ូល អ្នែ ក្បាម មៀង កូឡូ ដេល។

១៥ អាញ ប៉រ អំបញ្ច អុះ មី ឡាក់ អ្នែ ពីង មៀង ឡោឌីសេ លូ អំបញ្ច នីមផា ទីប ក្រំ ហៀន សារ ប្រ្លឹះ ឡាក់ អ្នែ ប៉ាក់ គួប ពីង ហី អ៊ែ ណោះ ដេល អន់ខៃ ទិឌូ ដាក់ ឡាកោ ប៉ាំងឡៃ ដេល ប ?

១៦ ប៉ាក់ អន់ដីស អាន សត់ត្រា អា ឡុច ទិ កេះ កេះណោះ ត្រត់ អន់ ក្រំ ហៀន សារ ប្រ្លឹះ អ្នែ ពីង មៀង ឡោឌីសេ អាន ដេល អន់ដីស កា ត្រត់ អាន សត់ត្រា ឡាក់ អាញ ប៉ាហ្សឺ អន់ ប៉ាក់ មៀង ឡោឌីសេ ដេល។

១៧ អ្សគី រ៉ះ កា អាឃីប ត្រត់ អ្សក់ ពុត ចេត តាត់ អង់កេះ ដារ ឡាក់ យីស៊ូ ឡាក់ ពី តាំងឡា ពិន ប្រើ អ៊ែ ប្រ័គី ណោះ។

១៨ ហៃ សារ អំបញ្ច អា អាញ ច្រាត់ លូ តី អាញ ទៅ អន់ដីស ដាក់ ឡាកោ ប៉ាំងឡៃ ដេល ប ? ប៉រ អន់ដីស កា ចាំង ឡឺង សារ អាញ ត្រត់ ខុក។ អន់ ប្រ្លឹះ រាំងហៃ រាំងឡា អន់ដីស។

សត្រា ទី ១ រ៉េ ប៉ូល ប៉ាហ្គើ កា មូត មៀង ថេសាឡូនិក សារ អន់តត់ រ៉េ:

មៀង ថេសាឡូនិក រ៉េ ដាវ អា អ្នែ ពីង ប៉ាថេត ក្រិក។ ផ្ទះ រ៉ាងហារ រ៉េ ប៉ូល មៀង ថេសាឡូនិក អា តិស ខាក់ ទី ប៉ាសុន អ្នែ ៣០០.០០០ ដូរ។ បក់ អ្នែ ពីង មៀង អា សុន អៀង ពូ ប្រគំ ង៉ារ ណារ៉ាង សា ប្រូ ប្រី វ៉ាស អំប៉ាស រចារ ពូ កត់ កាំប៉ាន់។ ទី អៀង សុនសាត អ្នែ ពីង មៀង ណោះ ទី សុនសាត អ៊ីស្រាអែល លូ ទី មៀង សុនសាត អន់ទៀត ណារ៉ា។

រ៉េ ប៉ូល រ៉េ សារ ដាក់ ឡើង យីស៊ូ ពីង មៀង ថេសាឡូនិក រ៉ាងរ៉ាង សាណាំ ៤៩ គ.ស. (ប៉េ ហៃ ង៉ារ មូត រ៉េ ប៉ាតាង យីស៊ូ (កិច្ច/ការ) ១៧:១-១០)។ អើ រ៉េ សារ ដាក់ ឡើង យីស៊ូ កា សុនសាត អ៊ីស្រាអែល អន់ទ្រួល ឡើង ពូ ទី បក់ អន់ដា សៀ។ កេះណោះ អើ រ៉េ កា សុនសាត អន់ទៀត ដេល ទីប ទី អៀង ដូរ សៀ យីស៊ូ ហះកា ទី សុនសាត អ៊ីស្រាអែល បក់ អន់ដា ប៉ាសាង លូ មូត បក់ អន់កះ សៀ ណារាវ។ ពូ កា ប៉ាងខំ រ៉េ ប៉ូល ប្រើ ចាក ឡាច ឡើង មៀង ណោះ។ អើ កា ចាក ឡាច ប៉ាក់ មៀង អាផែន លូ មៀង កូនចុះ។ ញាន កា អើ អុក ពុត ពៀក អ្យុត ផែត មូត សៀ យីស៊ូ អ្នែ ពីង មៀង ថេសាឡូនិក ចឹង អ្នាត សៀ អើ កា ច្រាត់ សត្រា ម៉ោញ ហ្គា កាប ប៉ាងហោក ពុត ពៀក ប៉ាហ្គើ កា អន់ខែ ផ្ទះ រ៉ាងរ៉ាង សាណាំ ៥០ គ.ស.។

ពីង សត្រា អា រ៉េ ប៉ូល រ៉េ ឡើង សារ អើ បិច ចៃ កាខាក់ កា មូត សៀ យីស៊ូ អើ យីត ឡាក់ កា អុះ ម៉ី អើ តាំង ឡា។ រ៉េ ប៉ូល រ៉េ តាត់ កាចាំង ពូ អន់ ប្រគំ ពូយ លើយ សារ អើ អន់តត់ ប៉ាតោ យ្នះ ទី សារ ឡាបាក នីចម កា តាម។

រ៉ាងរ៉ាង ណោះ មូត សៀ យីស៊ូ សុន អៀង សាម៉ក កា យីស៊ូ ចឹង ជីរ ពីរ ណារ៉ា ស្រីស។ ទី បក់ អន់ដា អុក ពុត ពៀក អ្យុត ផែត តោ អូ តាន់ ប៉ប យីស៊ូ ជីរ ពីរ ណារ៉ា។ ទីល នីណោះ រ៉េ ប៉ូល អន់តត់ ប៉ាតោ កា អន់ខែ ជា យ្នះ ពូ តោ កេះ កាតាម កា យីស៊ូ ចឹង តាត់ អន់រ៉េស សីត ណារ៉ា ទីប អន់ ពូ ទី អំរ៉ាញ អីញ អន់ខូ លូ អើ ដេល (ប៉េ ហៃ ៤:១៣-៥:១១)។ ហះកា មូត សៀ យីស៊ូ បក់ អន់ដា អ្នែ កា យីត យច លូ អូ អ្យុក ពុត ចែត កាណាង សារ អ្នែ កោប អ្នែ ពីង អន់កក់ កេះ អា អុះ ញាន កា ពូ អេង ផា យីស៊ូ ក្យាម ចឹង ជីរ ពីរ កេះ លើ កា ជីរ ពីរ រ៉ាវ៉ាច កេះ (ប៉េ ហៃ ២ ថេសាឡូនិក ២:១-២)។ ទីល នីណោះ រ៉េ ប៉ូល កា ច្រាត់ សត្រា ម៉ោញ ណារ៉ា កៀ អន់តត់ ប៉ាតោ កា ពូ អន់ អ្នែ កោប អន់ ដាក់ ក្យាត់ សំ ចឹង ទីល ដាវ យីស៊ូ ជីរ ពីរ។

សារ សាំខាន់ៗ

រ៉េ ប៉ូល ប៉ានេ ប្រ្នះ ញាន កា មូត សៀ យីស៊ូ អ្នែ ពីង មៀង ថេសាឡូនិក លូ រ៉េ ឡើង ង៉ារ អើ ប្រគំ ពីង មៀង ណោះ។ (១:២-៣:១៣)

រ៉េ ប៉ូល អន់តត់ ប៉ាតោ ឡើង សារ អ្នែ កោប អន់ ត្រត់ លូ សារ សៀ។ (៤:១-១២)

រ៉េ ប៉ូល ប៉ាងហៀន កាប ឡើង សារ យីស៊ូ ចឹង ជីរ ពីរ។ (៤:១៣-៥:១១)

សារ អន់តត់ ប៉ាតោ តាងៗ។ (៥:១២-២២)

១ អាញ សិច ប៉ូល លូ ស៊ីឡុះ ទីប ផីម៉ូថេ ញីន ប៉ាហ្គើ សត្រា អា អន់ កា ក្រុ ហៀន សារ ប្រ្នះ ប៉ាក់ មៀង ថេសា ឡូនិក ឡាក់ ប៉ាសុន ប្រ្នះ ឡាក់ ពី ពិន លូ យីស៊ូ គ្រិះ ឡាក់ តាំងឡា ពិន។ អន់ ប្រ្នះ ដាក់ ពុត កា អន់ដីស លូ អន់ សារ សាណុក សារ៉ាក កា អន់ដីស ដេល។

សារ កាំឡាំង កាណាង មៀង ថេសាឡូនិក សៀ យីស៊ូ

២ ញីន ប៉ានេ ប្រ្នះ បិកកាតយ័ លើយៗ ញាន កា អន់ដីស ទិខូ។ រ៉េ ញីន ម៉ន់ អើ ប្រ្នះ ញីន កា កាចាំង កា អន់ ដីស ដេល

៣ ហះ ម៉ាត់ ប្រ្នះ បិកកាតយ័ ឡាក់ ពី ពិន ញីន កាចាំង កា សារ ដាក់ អន់ដីស ប្រគំ ញាន កា សៀ លូ ង៉ារ ក្លេ ក្លា ង អន់ដីស ប្រគំ ញាន កា ពុត បិច ទីប ដាម អត់ ញាន កា សាណាង ម៉ីង យីស៊ូ គ្រិះ ឡាក់ តាំងឡា ពិន។

៤ អី អុះ ម៉ី ឡាក់ ប្រ្នះ បិច ចៃ ញីន អ្នែ អន់តត់ ជា អើ រ៉េស អន់ដីស កេះ

៥ ខង ផ្ទះ ញើន រ៉ះ សារ ដាក់ កា អន់ដីស ពែ អូ ត្រង់ ដឹង ប៉ានីរ តាដោះ អុះ ទីប ទី សារ អំវាញ អីញ ម៉ះ ប៉ាដាក់ ប៉ាលឹង ប្រ្រៈ ដាក់ កាខាក់ ញើន កា សៀ កាខាក់ ដេល សារ ញើន រ៉ះ ណោះ។ ផ្ទះ ញើន អ្នែ អន់ខូ លូ អន់ដីស ញើន ប្រ្រៈ នីចម អន់ដា ឡាក់ ទី ខា កា អន់ដីស អន់ដីស កា អូ អន់តត់ កេះ។

៦ អន់ដីស ប្រ្រៈ ពួយ ញើន លូ ប្រ្រៈ ពួយ យីស៊ូ ដេល យ្រៈ អន់ដីស ទី សារ ប៉ាណាប កាតាម កា អន់ដីស សាំ យ៉ាង ប៉ានីរ ប្រ្រៈ ទីប ទី ពុត ហោក រត់ ញើន ប៉ាដាក់ ប៉ាលឹង ប្រ្រៈ ដាក់ កាខាក់ ដេល។

៧ ណោះ ហង បះ អន់ដីស កើត ឡាក់ កា ប៉ាណាស បក់ ប៉ាណា ទី មួត សៀ ប៉ាត់ ខេត ម៉ាសេដូន លូ ខេត អាខែ អន់ ប្រ្រៈ ពួយ។

៨ សារ យីស៊ូ កា លៅ ឡឹង អន់ដីស អូ ត្រង់ ដឹង ពឹង ខេត ម៉ាសេដូន លូ ខេត អាខែ អា អុះ យី ពូ រ៉ះ គ្រីប ចារ ឡឹង សារ អន់ដីស សៀ ប្រ្រៈ ប៊ិកកាតយ័ ទីល នីណោះ អូ សាណាង កា ញើន រ៉ះ ណារ អុះ

៩ ខង ពូ រ៉ះ ឡឹង ឡារបៀប អន់ដីស ហាប ញើន ផ្ទះ ញើន ឡាក់ ប៉ាត់ ចារ អន់ដីស លូ សារ អន់ដីស ខិន អ្នាត ហ្វិប ប្រ្រៈ ប៊ិក ពីរ អ្សិល តូត កា ប្រ្រៈ ប៊ិកកាតយ័ ឡាក់ ប្រ្រៈ តាទីច លូ ប្រ្រៈ ពួយ ប្រ្រៈ ឡាក់ ទី អាញ អ្នែ រីស។

១០ អន់ដីស កា សាណាង គន ប្រ្រៈ ប៊ិកកាតយ័ ដីរ ឡឹង ប្លែង សិច អើ យីស៊ូ ឡាក់ ប្រ្រៈ ទី តាត់ អង់រីស សិច ណារ យីស៊ូ អា ហង តង ពិន អន់ រ៉ាវ៉ាច់ ឡឹង សារ ប្រ្រៈ ចឹង អីក កា ប៉ាណាស អូ ដាក់ តែង ម៉ាត់ ទៀ។

២

សារ រត់ ប៉ូល ប្រ្រៈ ដារ ប្រ្រៈ អ្នែ ប៉ាត់ មៀង ថេសាឡូនិក

១ អី អុះ មី អន់ដីស ទិខូ អូ កេះ ញើន ពីរ ណារ អន់ដីស អូ ត្រង់ អូ ទី ខា អុះ។

២ អន់ដីស អូ កេះ ញើន ទី សារ ឡាក់ បាក លូ ពូ តុះ ផាម៉ាត បីដាយ ញើន ប៉ាត់ មៀង ភិលីប ណោះ ពែ ហះ កា ប្រ្រៈ ពិន ប្រ្រៈ អន់ ញើន ទី ពុត ខិន ភៀ រ៉ះ សារ ដាក់ ឡឹង អើ កា អន់ដីស ដេល យ្រៈ ទី ពូ ប៉ាសាង អៀង នីចម កាតាម។

៣ សារ ញើន អន់តត់ ណោះ អូ ត្រង់ កាប ឡាក់ កាប តាំពូង លើ កា ប៉ាញ៉ា ប្រ្រៈ អូ ដាក់ អុះ។

៤ ហះ កា ប្រ្រៈ ប៊ិកកាតយ័ សាត់ លូង ហៃ ញើន កេះ អើ កា ប៉ាហ្សឺ សារ ដាក់ ពឹង ញើន ញើន ត្រង់ រ៉ះ គីត ចំ ញើន កា រ៉ះ គីត ណោះ ហង អូ ត្រង់ ញើន រ៉ះ ប៊ិច កា ត្រង់ ពុត ប៉ាណាស អុះ ញើន រ៉ះ ណោះ ភៀ អន់ ត្រង់ ពុត ប្រ្រៈ ប៊ិក កាតយ័ ឡាក់ កា សាត់ លូង ពុត ញើន។

៥ អន់ដីស ទិខូ អូ កេះ ញើន អូ ទី កាប អោន តាំ រ៉ាវ៉ាច់ ក្លាច់ តាំ អៀវ តាត់ អំប្រ្រៈ កាប ដាក់ ភៀ ប៊ិច កា ម៉ាស ប្រាក់ អុះ ផា ញើន ពូង ទី ប្រ្រៈ ឡាក់ ប្រ្រៈ ផាញ៉ាន កេះ។

៦ ញើន កា អូ ប៊ិច កា លៅ លែង សិច អន់ ប៉ាណាស កាប អ្សិល តូត កា ញើន អុះ យ្រៈ អន់ដីស លើ កា ពូ អន់ទៀត គណារ កាតាម។

៧ យ្រៈ ញើន ឡាក់ ប៉ាណាស រ៉ះ ប៉ាតាង យីស៊ូ លូ ញើន ទី អំវាញ ប្រើ អន់ដីស កាតាម កា ញើន អ្នែ អន់ខូ លូ អន់ ដីស ចិ ពុត ឡាក់ កា សាស្វា * យី ឡាក់ កា មើត រ៉ាងហៃ គន ឡាន ដេល។

៨ ញើន ទី ពុត ប៊ិច ចៃ កា អន់ដីស កាខាក់ ញើន ទី ពុត នីអៀ អូ ត្រង់ ដឹង រ៉ះ សារ ដាក់ កា អន់ដីស អុះ ញើន កា ខិន អន់ អាញ រីស ញើន កា អន់ដីស ណារ សាំ ខង ញើន ប៊ិច កា អន់ដីស ប៊ិច ឡាក់។

៩ អី អុះ មី អន់ដីស អ្នែ កាចាំង ដេល ប ឡឹង ដារ ញើន ប្រ្រៈ ទីប ក្លែវ ណោះ ពែ ? យី ញើន ខំ ប្រ្រៈ ដារ ទីប កា ម្យាង ទីប កាដារ ភៀ អូ អន់ ពៀ កាណាង កាំឡាំង អន់ដីស ប៉ាណាប ញើន កា ញើន ផ្ទះ ញើន រ៉ះ សារ ដាក់ ឡឹង ប្រ្រៈ ប៊ិកកាតយ័ កា អន់ដីស។

១០ អន់ដីស កា បំប៉ កេះ ប្រ្រៈ ប៊ិកកាតយ័ កា បំប៉ កេះ ដេល ផ្ទះ ញើន អ្នែ អន់ខូ លូ អន់ដីស ឡាក់ សៀ ញើន អ្នែ ដាក់ ត្រង់ អូ យច អុះ។

១១ អន់ដីស កា អូ កេះ ញើន ប្រ្រៈ លូ អន់ដីស ឡាក់ កា ពី លូ គន

១២ ទីប ប៉ាឡោម ពុត អន់ដីស លូ អន់តត់ ប៉ាតោ អន់ អន់ដីស អ្នែ ដាក់ ត្រង់ លូ ប្រ្រៈ ឡាក់ រើស អ្សក់ អន់ដីស ភៀ អន់ អើ រ៉ាងហៃ រ៉ាងខ្យា ដាក់ កាខាក់។

១៣ ផ្ទះ ញើន រ៉ះ សារ ដាក់ កា អន់ដីស សាំយ៉ាង អន់ដីស អូ យីត ផា ប៉ានីរ ប៉ាណាស អុះ យីត ផា ប៉ានីរ ប្រ្រៈ ខង ប៉ានីរ ប្រ្រៈ តាទីច ញើន សារ អា ហង បះ ញើន ប៉ានេ ប្រ្រៈ ប៊ិកកាតយ័ លើយ។ ប៉ានីរ ប្រ្រៈ អា ប្រ្រៈ អន់ កា ពុត អន់ដីស បក់ សៀ ហៃង ដាក់ ។

* ២:៧ ២:៧ ចិ ពុត ឡាក់ កា សាស្វា ហ្វា ពូ ត្រង់ លូ គី ម៉ាញ ចំលូន ផាះ ដាក់ សីម។

១៤ អី អុះ ម៉ី អន់ដីស ទី សារ រ៉ែច លូ ក្រំ ហៀន សារ ប្រ្រៈ បិកកាតយ័ ឡាក់ ប៉ាសុន យីស៊ូ គ្រិះ ប៉ាក់ ខេត យូដា ណោះ ដេល ខង អន់ដីស ទី កាន ឡុកបាក ញួន កា សុនសាត អន់ដីស ទៅ ប្រ្រៈ បាប អន់ដីស ឡាក់ កា ប៉ាក់ ខេត យូដា មូត សុនសាត អ៊ីស្រាអែល អន់ដា ប្រ្រៈ បាប អន់ដែ ដេល។

១៥ មូត ណោះ កា ប៉ាន់តោ យីស៊ូ លូ ប៉ាន់តោ មូត រ៉ាគីយ ប្រ្រៈ ទីប ប្រ្រៈ អូ ដាក់ កា ញួន គ្រិប នែវ ដេល។ មូត ណោះ អូ ត្រក់ ពុត ប្រ្រៈ បិកកាតយ័ អុះ អន់ដែ កា តាមីរ លូ ប៉ាណូស ទីខូ ដេល

១៦ ខង អន់ដែ អូ អន់ ញួន រ៉ែ រ៉ែ សារ ដាក់ ឡឹង យីស៊ូ កា សុនសាត អន់ទៀត អុះ បិច កា សុនសាត អន់ទៀត ទី ណោះ អូ ទី កាន តង់ ឡឹង ប្រ្រៈ។ ប្រ្រៈ នីណោះ សារ យច អន់ដែ ណោះ ហ៊ែង អៀង កាខាក់ កេះ អន់ដែ ចឹង ត្រក់ ថូត តាទីច ហង។

សារ រ៉ែ ប៉ូល បិច កា ប៉ប័ ម៉ុះ ម៉ាត់ មូត មៀង ថេសាឡូនិក

១៧ អី អុះ ម៉ី យៈ ញួន អ្នែ ចាំងហាយុត ឡឹង អន់ដីស ទឡា ប៊ែត កាតាម អ៊ែ ចាំងហាយុត ដឹង ឡាកោ ដោច ហះ កា ពុត ញួន អ្នែ អន់ដូ លូ អន់ដីស លើយ ញួន ខំ ណាំង ទ្រង ប្រ្រៈ នីចម ចឹង ប៉ប័ ម៉ុះ ម៉ាត់ អន់ដីស ខង ញួន បិច កា ប៉ប័ ម៉ុះ ម៉ាត់ អន់ដីស ខាក់។

១៨ ញួន ណោះ ហង បះ ញួន ខំ ណាំង ទ្រង លើយ បិច កា ប៉ាន់ ម៉ុះ ម៉ាត់ អន់ដីស កាខាក់ អ៊ែ អាញ ឡាក់ សិច ប៉ូល ហះ កា ប្រ្រៈ បិក សាតាំង ប្រ្រៈ អន់ ញួន អូ ប៉ប័ ម៉ុះ ម៉ាត់ អន់ដីស លច។

១៩ ញួន បិច ប៉ប័ អន់ដីស កាខាក់ នីអៀ ខង អន់ដីស ប្រ្រៈ អន់ ញួន ទី សារ ម៉ីង លូ សារ ហោក រ៉ែ ទីប តីស ម៉ុះ អន់ដូ លូ យីស៊ូ ប៉ាក់ ដាវ អ៊ែ ចឹង ជីរ ពីរ ទៀ។

២០ អន់ដីស ហង ឡាក់ ប្រ្រៈ អន់ ញួន ហោក រ៉ែ លូ តីស ម៉ុះ កាខាក់។

៣

១ ញួន កា ញួន រ៉ែ វាយ អូ ដាម អត់ ចឹង ក្បាក់ កេះ ញួន កា យីត អ្នែ គិត មៀង អាធនេ ដឹង ញួន

២ ណោះ ញួន កា ប្រ្រៈ ធីម៉ុច ឡាក់ អុះ ញួន ឡុក បាំងហោក ពុត លូ អន់តត់ រ៉ែ កា អន់ដីស ណាវ ប្រ្រៈ អន់ អន់ដីស សៀ ហ៊ែង ខាក់។ ធីម៉ុច អា យើយ ប្រ្រៈ ដាវ ប្រ្រៈ រ៉ែ សារ ដាក់ ឡឹង យីស៊ូ គ្រិះ អន់ដូ លូ ញួន ដេល។

៣ ញួន ប្រ្រៈ អ៊ែ ឡុក កៀ ដៃ អន់ កាំឡាំង អន់ដីស ហ្ស៊ីក ញួន កា សារ ប៉ាណាប ផះ កើត អា ដេល អន់ដីស កា អូ កេះ ប្រ្រៈ បិកកាតយ័ អន់ ពិន ទី សារ ប៉ាណាប នែវ អា ហង។

៤ ផះ ញួន អ្នែ អន់ដូ លូ អន់ដីស ណោះ ពៃ ញួន រ៉ែ កា អន់ដីស កេះ ផា ពិន ចឹង ទី សារ ប៉ាណាប សារ ប៉ាណាប អា កា កើត តាទីច ឡាក់ កា អន់ដីស អូ កេះ។

៥ ញួន ណោះ ហង ផះ អាញ អូ ដាម អត់ អាញ ប្រ្រៈ ធីម៉ុច ឡុក ច្រាក់ បិច កា អូ អន់តត់ ឡឹង សារ អន់ដីស សៀ ញួន កា ញួន អ្នក កា ប្រ្រៈ បិក សាតាំង ពីរ បាំងអ្នក អន់ដីស អន់ អ្នក សៀ ប្រ្រៈ អន់ ដាវ ញួន ប្រ្រៈ ណោះ ពៃ ក្លែះ អូ ទី ខា កេះ។

សារ ធីម៉ុច សីត រ៉ែ កា រ៉ែ ប៉ូល

៦ កិញអៀ អា ធីម៉ុច សីត ឡឹង ចារ អន់ដីស ទីល ប៉ាក់ ញួន កេះ អ៊ែ រ៉ែ សារ ដាក់ កា ញួន ផា អន់ដីស អ្នែ សៀ លូ បិច ចៃ កា គូប សោប ដេល។ អ៊ែ រ៉ែ កា ញួន ផា អន់ដីស អ្នែ កាចាំង កា ញួន លើយ ទីប ពុត ហោក រ៉ែ លូ បិច កា ប៉ប័ ម៉ុះ ម៉ាត់ ញួន ណាវ កាខាក់ ឡាក់ កា ញួន បិច កា ប៉ប័ ម៉ុះ ម៉ាត់ អន់ដីស ដេល។

៧ អី អុះ ម៉ី ញួន កា សារ អន់ដីស សៀ អា ហង បះ ប្រ្រៈ អន់ ញួន ទី ពុត ហោក រ៉ែ ណាវ យៈ ញួន ទី សារ ឡុក បាក ប៉ាណាប នីចម កាតាម។

៨ ញួន កា អន់ដីស អ្នែ សៀ យីស៊ូ កាខាក់ នីអៀ ពៀប ឡាក់ កា ប្រ្រៈ អន់ ញួន រ៉ែ សីត ណាវ។

៩ ញួន ប៉ានេ ប្រ្រៈ បិកកាតយ័ អូ អូ ចឹង កាប នីចម ញួន កា អន់ដីស ប្រ្រៈ អន់ ញួន ហោក រ៉ែ កាខាក់ ហះ ម៉ាត់ ប្រ្រៈ ពិន នីអៀ។

១០ ញួន ម៉ន ឡោម ប្រ្រៈ បិកកាតយ័ ទីប កាម៉ាំង ទីប កាដាវ អន់ អ៊ែ តាប៉ាប អន់ ញួន ទី ប៉ប័ ម៉ុះ ម៉ាត់ អន់ដីស ទីប ប្រ្រៈ អន់ អន់ដីស សៀ ហ៊ែង កាខាក់ អូ ទី យច ហះ ចំ អុះ។

១១ អន់ ប្រ្រៈ បិកកាតយ័ ឡាក់ ពី ពិន លូ យីស៊ូ ឡាក់ តាំងឡា ពិន ប្រ្រៈ អន់ ញួន ទី ឡុក ច្រាក់ អន់ដីស។

១២ អន់ យីស៊ូ ប្រ្រៈ អន់ អន់ដីស ទី សារ បិច ចៃ កា គូប សោប លូ កា ប៉ាណូស ទីខូ ហ៊ែង កាខាក់ ឡាក់ កា ញួន បិច កា អន់ដីស ដេល។

១៣ អន់ យីស៊ូ ប្រើ អន់ ពុត ពៀក អន់ដីស សៀ លើយ លូ ដាក់ ត្រង់ កាខាក់ អូ ទី សារ យច ហះ ចំ អុះ ហះ ម៉ាត់ ប្រ្លឹះ ឡាក់ ពី ពិន ប៉ាក់ ដាវ យីស៊ូ ជីវ ពីះ អន់ខ្ល លូ បិយ * ដាក់ ត្រង់ ទិណោះ ម៉ះ អែ ទៀ ។

៤

សារ អែ កោប ភៀ ចឹង ត្រត់ ពុត ប្រ្លឹះ :

១ អី អុះ ម៉ី អន់ដីស ទី ហៀន លូ ញីន ឡឹង សារ អែ កោប អន់ ត្រត់ ពុត ប្រ្លឹះ បិកកាតយី អន់ដីស កា ប្រើ ក្លយ កេះ ។ ហះ កា ញីន ប៉ះ អន់តត់ ប៉ាតោ កា អន់ដីស ញាន កា យីស៊ូ ហត់ អន់ដីស ប្រើ ហឹង ដាក់ ឡឹង អា ណារ ៧ ។

២ អន់ដីស អូ កេះ ជា ញីន អន់តត់ រះ កា អន់ដីស នីចម អន់ដា ញាន កា អំវិញ យីស៊ូ ។

៣ ប្រ្លឹះ បិកកាតយី បិច កា អុះ ម៉ី ដាក់ សារីប៉ កា អែ លូ អូ អន់ ប្រើ លូ កាម៉ាក់ លូ អង់កាន់ ។

៤ អន់ដីស ទិខ្ល អូ ជា កា ពៀ ត្រត់ វ៉ង ហៃ ឡូកោ អន់ ដាក់ ត្រង់ កា តន កាម៉ាញ

៥ អូ ត្រត់ បិច ឡូឡាក់ ឡូឡាក់ កា អង់កាន់ ឡាក់ កា សុនសាត អន់ទៀត អូ អន់ហ្គាល់ ប្រ្លឹះ បិកកាតយី អុះ ។

៦ អូ អន់ បក់ ចំ ប្រើ យច លូ អុះ ម៉ី អែ អុះ កាណុង សារ អា ខង ប្រ្លឹះ បិកកាតយី ចឹង ចែត ថូត បក់ ប្រើ សារ ទិ អា ឡាក់ កា ញីន រះ ប៉ាឡាក់ កាខាក់ កា អន់ដីស កេះ ។

៧ ប្រ្លឹះ បិកកាតយី រើស អ្យក់ ពិន អូ ត្រត់ អន់ ប្រើ សារ អូ ដាក់ ណោះ អុះ យី អែ រើស អ្យក់ ពិន អន់ កេះ ប៉ាណូ ស ដាក់ សារីប៉ កា អែ ។

៨ ទីល នីណោះ ពៀ អូ សៀ សារ អន់តត់ អា អូ ត្រត់ ដឹង កា អូ សៀ ប៉ាណូស រះ ណោះ អុះ ឡាក់ កា អែ អូ សៀ ប្រ្លឹះ បិកកាតយី ឡាក់ អន់ ប៉ាដាត ប៉ាលីង ដាក់ កាខាក់ ម៉ះ អែ កា ពិន ដេល ។

៩ កាប៉ាច សារ បិច ចែ កា គូប សោប យី ឡាក់ កា អុះ ឡាក់ កា ម៉ី អូ សាណាង កា ញីន ប្រាត់ អន់តត់ អុះ ខង ប្រ្លឹះ បិកកាតយី ប៉ាងហៀន អន់ដីស អន់ អូ បិច ចែ កា គូប សោប កេះ ។

១០ ណោះ ហង បះ អន់ដីស បិច ចែ កា អុះ ម៉ី ទិណោះ អែ ពឹង ខេត ម៉ាសេដូន កេះ ។ អី អុះ ម៉ី ញីន ប៉ះ អន់តត់ កា អន់ដីស អន់ សារ អន់ដីស បិច ចែ ណោះ អន់ ដាក់ ហ្វិត ឡឹង អា ណារ ។

១១ ហត់ អ្យក់ ពុត ចែត កាណុង កាន អែ ដាក់ រម លូ គូប ត្រត់ ប្រើ ងារ លូ សាដុំ ឡូកោ ទៅ ដៃ អ្យក់ សារ ពូ ប្រើ សារ តាំងឡូ ឡាក់ កា ញីន អន់តត់ កា អន់ដីស កេះ ។

១២ ប្រើ នីណោះ ភៀ អន់ មូត បក់ អូ សៀ យីស៊ូ ចឹង អ្យល កូត កា អន់ដីស អន់ដីស កា អូ តង កាន អន់ ពូ តង ហង ។

សារ យីស៊ូ ចឹង ជីវ ពីះ ណារ

១៣ អី អុះ ម៉ី ញីន បិច កា អន់ដីស អូ ហ្លង់ ឡឹង សារ ទិ បក់ តោ ហ្វាស កេះ * ណោះ ភៀ ដៃ អន់ អន់ដីស ហ្សឹក ឡាក់ កា បក់ អូ ទី សារ សាណាង ម៉ឹង ណោះ អុះ ។

១៤ ជា ពិន សៀ ជា យីស៊ូ តោ កេះណោះ អែ រីស សីត ណារ តាទីច ពិន កា ត្រត់ សៀ ជា ញាន កា អែ រីស សីត នីណោះ ប្រ្លឹះ បិកកាតយី កា ចឹង អ្យក់ បក់ តោ ណោះ អន់ ឡូ អែ អន់ខ្ល លូ យីស៊ូ ដេល ។

១៥ ញីន ប៉ះ រះ ប៉ាឡាក់ កា អន់ដីស ព្យយ ប៉ានីរ យីស៊ូ ជា ពិន ឡាក់ អែ រីស អា ប៉ាក់ យីស៊ូ ជីវ ពីះ ណារ ទៀ ពិន អូ ទី ឡាក់ អន់ទ្រូល ឡឹង បក់ តោ ណោះ អុះ :

១៦ ខង ប៉ាក់ កាតាំង ប៉ានីរ មែត បិយ ប្រ្លឹះ លូ យឹង សាណាង ម៉ះ ប្រ្លឹះ អន់ អូ អន់តត់ ជា យីស៊ូ ទៅ ផះ ជីវ ពីះ ឡឹង ប្លែង ទីប កាប ម៉ែ ប្រើ ពូ រីស សីត ណោះ ទិ បក់ សៀ យីស៊ូ គ្រិះ ឡាក់ តោ កេះ ណោះ ចឹង រីស សីត អន់ទ្រូល ។

១៧ កេះណោះ អែ ចឹង ប៉ោក ពិន ឡាក់ អែ រីស អន់ ហារ អែ ពឹង ប្លែង កាម៉ល អន់ខ្ល លូ អុះ ម៉ី ទិណោះ ភៀ ឡាក់ ហាប អែ ហះ ណោះ ហង កេះណោះ ពិន អែ អន់ខ្ល លូ អែ លើយ ។

១៨ ទីល នីណោះ ហត់ អន់ដីស អ្យក់ ប៉ានីរ ទិ អា ឡាក់ ប៉ាឡោម ពុត ពៀក គូប សោប ៧ ។

៥

១ អី អុះ ម៉ី អូ សាណាង កា ញីន ប្រាត់ រះ កា អន់ដីស ឡឹង ដាវ ចំ មង ចំ យីស៊ូ ចឹង ជីវ ពីះ ណារ ណោះ អុះ :

២ ខង អន់ដីស ទៅ កា អូ កេះ ជា ដាវ យីស៊ូ ជីវ ពីះ ណោះ ពៀប ឡាក់ កា ពូ ម៉ុត អន់តត់ កាម៉ាំង ។

៣ ប៉ាក់ ដាវ ចំ ពូ កាប ជា «រត់ សើម លូ ទី សារ សាណាង សារីក កេះ» ដាវ ណោះ សារ រុំ វ៉ាយ ចឹង កើត ពឹង អន់ ខ្មែ ឡូត អូ វ៉ាវ ចំ អុះ ពៀប ឡាក់ កា អង់កាន់ អីត ចឹង អែ ហាអុញ ដេល ។

* ៣:១៣ ៣:១៣ បិយ ពិន ព្រៃ នីអៀ កា ត្រត់ ដេលះ ប៉ាសុន ។ * ៤:១៣ ៤:១៣ តោ ហ្វាស កេះ ពៀត គុល «ដះ អែ តែប ហ្គាក់» ។

សត្រា ទី ២ រ៉ត ប៉ូល ប៉ាហ្សឺ កា មូត មៀង ថេសាឡូនិក

សារ អន់តត់ រ៉ះ

ប៉រ ហៃ ពីង សត្រា ទី ១ ប៉ាហ្សឺ កា មូត មៀង ថេសាឡូនិក។

សារ សាំខាន់ៗ

កាណុង សត្រា អា រ៉ត ប៉ូល ប៉ាហ្សឺ បិច កា ពូ ហ្លង់ ឡឺង សារ ឡាក់ ចឹង កើត ពី៖ ប៉ាក់ អង់កក់ កេ៖ អា ចឹង ឡុច ឡៅ។

រ៉ត ប៉ូល ប៉ានេ ប្រ្រ៖ ញុន កា មូត សៀ យីស៊ូ អ្វៃ ពីង មៀង ថេសាឡូនិក។ (១:៣-៤)

រ៉ត ប៉ូល ប៉ាហ្សឺ កាប ឡឺង សារ យីស៊ូ ចឹង ជីរ ពី៖។ (១:៥-១២)

រ៉ត ប៉ូល ប៉ាហ្សឺ កាប ឡឺង ម៉ែត ប៉ាសាំង លូ ប្រ្រ៖ ឡាក់ ត្រត់ ឡាច់ ម៉ាត់។ (២:១-១២)

រ៉ត ប៉ូល អន់តត់ ប៉ាតោ ឡឺង ឡាបៀប អ្វៃ កោប គុន មូត សៀ យីស៊ូ។ (២:១៣-៣:១៣)

១ អាញ សិច ប៉ូល ទីប ស៊ីឡុះ លូ ធីម៉ូថេ ញុន ប៉ាហ្សឺ សត្រា អា អន់ កា ក្រំ ហៀន សារ ប្រ្រ៖ ប៉ាក់ មៀង ថេសាឡូនិក ឡាក់ ប៉ាសុន ប្រ្រ៖ ឡាក់ ពី ពិន លូ យីស៊ូ គ្រិះ ឡាក់ តាំងឡា ពិន។

២ អន់ ប្រ្រ៖ បិកកាតយ័ ឡាក់ ពី ពិន លូ យីស៊ូ គ្រិះ ឡាក់ តាំងឡា ពិន ដាក់ ពុត កា អន់ដីស លូ អន់ សារ សាណាក សារ៉ាក កា អន់ដីស។

៣ អី អុះ ម៉ិ ញុន ត្រត់ ប៉ានេ ប្រ្រ៖ បិកកាតយ័ រ៉ះ ឡឺង ង៉ារ អន់ដីស លើយៗ ញុន ប្រ្រត់ នីណោះ ត្រត់ កេ៖ ខង អន់ដីស សៀ ហ៊ឹង ខាក់ ៗ កេ៖ អន់ដីស កា ទី ពុត បិច ចៃ កា គូប សោប ហ៊ឹង ខាក់ កេ៖ ដេល។

៤ នីណោះ ហង បះ ញុន អ្នាក់ អេង កា ក្រំ ហៀន សារ ប្រ្រ៖ ប៉ាក់ ចារ អន់ទៀតៗ ផះ រ៉ះ ឡឺង សារ អន់ដីស ខង អន់ដីស អ្នក ដាម អត់ លូ សៀ លើយ យ្រ្រ៖ ពូ ប្រ្រត់ អ្នក ដាក់ លូ ប្រ្រត់ បាប កា អន់ដីស គ្រីប នែរ កាតាម។

សារ យីស៊ូ ចឹង ជីរ ពី៖ តាត់ស៊ុន សារ ប៉ាណូស

៥ សារ អា តាំបាង អន់ ប៉ប ផា ប្រ្រ៖ តាត់ស៊ុន សារ ប៉ាណូស ត្រត់ ឡាក់ កេ៖។ ប្រ្រ៖ ចឹង យីត ផា អន់ដីស ឡាក់ ត្រត់ ម៉ុត អន់ ទី អី រ៉ាងហៃ រ៉ាងឡា តាទីច ខង អន់ដីស ទី សារ ប៉ាណាប ប៉ាប៉ុន ញុន អន់ដីស ប្រ្រត់ ប៉ាសុន អី។

៦ ប្រ្រ៖ បិកកាតយ័ ចឹង ប្រ្រត់ សារ ម៉ោញ ឡាក់ ត្រត់ កាខាក់ អី ចឹង អន់ សារ ប៉ាណាប ប៉ាប៉ុន កា មូត បក់ ប្រ្រត់ អន់ អន់ដីស ប៉ាណាប ប៉ាប៉ុន។

៧ កេ៖ណោះ អី ចឹង អន់ អន់ដីស បក់ ប៉ាណាប ប៉ាប៉ុន ទី សារ សាណាក សារ៉ាក អន់ឡ លូ ញុន ប៉ាក់ ដារ យីស៊ូ ជីរ ឡឺង ប្លែង អន់ឡ លូ បិយ ប្រ្រ៖ ឡាក់ ទី សារ អំរ៉ាញ អីញ។

៨ អី ចឹង ជីរ ទីប ទី អុញ ចាយ ណាយ កាទីរ កៀ ចែត ថូត ទី បក់ អ្វៃ ចៃ សៀ ប្រ្រ៖ បិកកាតយ័ លូ អ្វៃ សាំយ៉ាង សារ ដាក់ ឡឺង យីស៊ូ ឡាក់ ពី តាំងឡា ពិន។

៩ អន់ខៃ ចឹង ត្រត់ ថូត ឡុច អញសិច អន់ខៃ ចឹង អ្វៃ ចាំងហាយុត ឡឺង ម៉ាត់ យីស៊ូ លូ ចាំងហាយុត ឡឺង សារ អំរ៉ាញ អីញ ឡាក់ ដាក់ ឡាយ៉ាម ម៉ះ អី។

១០ ប៉ាក់ ដារ ណោះ ផះ យីស៊ូ ជីរ ពី៖ ប៉ាសុន ដាក់ ម៉ះ អី ចឹង ប៉ាណា គូប ប៉ានេ អី ទី បក់ សៀ កា ចឹង ប៉ាណា គូប ញុន កា អី។ កាប៉ាច់ អន់ដីស ចឹង អ្វៃ លូ មូត ណោះ ដេល ញុន កា អន់ដីស សៀ សារ ញុន អន់តត់ រ៉ះ។

១១ ខណោះ ហង បះ ញុន ម៉ន់ អន់ កា អន់ដីស លើយៗ ប្រ្រ៖ រ៉ែស អ្នក អន់ដីស អន់ ទី អាញ រ៉ែស លើយ ណោះ ហង បះ ញុន ប៉រ អន់ អី ប្រ្រត់ អន់ អន់ដីស អ្វៃ កោប អន់ យី លូ សារ ណោះ។ អន់ ប្រ្រ៖ អន់ សារ អំរ៉ាញ អីញ ម៉ះ អី កៀ អន់ អន់ដីស អ្នក ប្រ្រត់ ពូយ ទី សារ ដាក់ ឡាក់ អន់ដីស ទី ពុត បិច ប្រ្រត់ ណោះ លូ តាត់ អង់កេ៖ គ្រីប ង៉ារ អន់ ដីស បិច ប្រ្រត់ ញុន កា សៀ អី។

១២ ទីល នីណោះ យីស៊ូ ឡាក់ ពី តាំងឡា ពិន ចឹង លៅ លែង សិច ញុន កា អន់ដីស កេ៖ណោះ អី ចឹង ប្រ្រត់ អន់ អន់ដីស លៅ លែង សិច ដេល ញុន កា ពុត ដាក់ ម៉ះ ប្រ្រ៖ ពិន លូ យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន។

២

សារ ម៉ែត ប៉ាសាំង លូ ប្រ្រ៖

១ អីអុះម៉ី ញីន ប៉រ រ៉ះ ឡឹង ដាវ យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន ចឹង ជីវ ពីះ ឡាក់ ដាវ ពិន ចឹង ត្រង់ ប៉ាក់ គូប សោប ប៉ាក់ ចារ អើ ណោះ។ ញីន ប៉រ រ៉ះ កា អនដីស ជា

២ ដៃ អន់តាន រ៉ានវាយ កាណាង ពុត លើ កា អ្នក ឡឺត ឡាក់ ញាន កា កាតាំង ពូ ផា ដាវ យីស៊ូ ជីវ ពីះ ទីល កេះ។ អ្នក គ ផែត ទី បក់ អន់ដា ជា ប៉ាដាត ប៉ាលឹង ប្រ្រឹះ ប្រឹក អន់ ពូ អូ លើ កា ពូ រ៉ះ ឡឹង ពុត ពូ តាំងឡា លើ កា ទី ពូ ផា សត់ ត្រា ឡឹង ញីន ប្រាត់ រ៉ះ នីណោះ។

៣ ដៃ អន់ ពូ ពីះ តាំពូង អន់ដីស អូ ផា កា សារ ញ៉ា កាតាម ដៃ ខង អន់ទ្រូល ឡឹង យីស៊ូ ចឹង ជីវ ពីះ ត្រង់ ទី សារ ប៉ា សាំង លូ ប្រ្រឹះ លូ ទី ម៉ែត ប៉ាសាំង ត្រង់ ឡាច់ ពីះ អន់ទ្រូល ហិ ហះកា អើ ណោះ ចឹង ត្រង់ តោ វាយ តោ រ៉ុង ហង។

៤ ម៉ែត ប៉ាសាំង ណោះ ចឹង តាំបោក ឡាកោ អន់ ទី អំវាញ អីញ ក្លា ឡឹង កាណាត ញ៉ា ទីណោះ ឡាក់ ប៉ាណូស អ្សល កូត កាដាប សាប្រ្រឹះ ឡាក់ ពូ ផា ប្រ្រឹះ ទីប អើ ខិន អ្នែ កាណាង រ៉ាង រ៉ាម៉ះ ប្រ្រឹះ បិកកាតយ កេះណោះ រ៉ះ ផា ឡាកោ អើ ឡាក់ ប្រ្រឹះ តីស ឡឹង ពូ ណារ សា។

៥ ផះ អាញ អ្នែ អន់ខូ លូ អន់ដីស អាញ កា តាឡាប រ៉ះ កេះ ឡឹង សារ ទី អា កា អន់ដីស ញ៉ា អន់ដីស អ្នែ កាចាំង ដេល ប?

៦ អន់ដីស អូ កេះ កិញអៀ អា ទី សារ ញ៉ា ឡាក់ ទីប ម៉ែត ប៉ាសាំង ណោះ ហះកា អើ ចឹង ឡាច់ ពីះ ប៉ាក់ ទីល ដាវ ប្រ្រឹះ កាំឡត់ កា អើ ឡៅ។

៧ សារ ប៉ាសាំង អ្នែ អោន សាតិម ហះកា អូ ប្រឹក អន់ ពូ ប៉ាសាំង លូ ប្រ្រឹះ កេះ។ អើ ចឹង អ្នែ អោន សាតិម លើយ ទីល ដាវ បក់ ទីប អើ ណោះ ចាក ឡាច់។

៨ កេះណោះ អើ ចឹង ឡាច់ ពីះ ហះកា យីស៊ូ ចឹង ប៉ាន់តោ អើ លូ ខ្យាល ឡាច់ ឡឹង ពីរ អើ។ ប៉ាក់ យីស៊ូ ជីវ ពីះ អើ ចឹង ថាឡាយ ម៉ែត ប៉ាសាំង លូ សារ អំវាញ អីញ ម៉ះ អើ។

៩-១០ ប៉ាក់ ម៉ែត ប៉ាសាំង លូ ប្រ្រឹះ ពីះ ទីល ឡៅ អើ ចឹង ទី សារ អំវាញ អីញ ឡឹង ប្រ្រឹះ បិក សាតាំង អើ ចឹង ប្រឹក សារ អំវាញ អីញ កេង ខាក់ ត្រឹប នែវ កៀ ចឹង តាំពូង ទី បក់ ចឹង ត្រង់ តោ វ៉ា វាយ ខង អន់ខែ អូ បិច កា សារ តាទីច ឡាក់ អូ តង់ អន់ខែ អន់ អ្នែ រ៉ៃស ណោះ អុះ។

១១ ខ ណោះ ហង បះ ប្រ្រឹះ បិកកាតយ អន់ សារ អូ ដាក់ ម៉ោញ ប្រឹក អន់ កា អន់ខែ អូ ហ្លង់ សារ លូ សៀ សារ ពូង ប្រាច់

១២ កៀ អន់ បក់ អូ ចៃ សៀ សារ តាទីច លូ បិច កា សារ អូ ដាក់ ត្រង់ ថូត។

សារ ពិន ត្រង់ អ្នែ សៀ លើយ

១៣ អី អុះម៉ី ឡាក់ យីស៊ូ បិច ចៃ ញីន ត្រង់ ប៉ានេ សារ ដាក់ ម៉ះ ប្រ្រឹះ បិកកាតយ លើយ ញាន កា អន់ដីស ខង អើ រ៉ៃស អន់ដីស កៀ តង់ អន់ដីស អន់ទ្រូល ឡឹង ពូ ញាន កា ប៉ាដាត ប៉ាលឹង ប្រ្រឹះ ប្រឹក អន់ អន់ដីស ដាក់ សាវ៉ាប កា អើ ញាន កា អន់ដីស សៀ សារ តាទីច។

១៤ ប្រ្រឹះ រ៉ៃស អ្សក អន់ដីស កៀ តង់ ពូយ សារ អា ញាន កា សារ ដាក់ ឡឹង យីស៊ូ ឡាក់ ញីន រ៉ះ ម៉ាក់ អន់ដីស ចឹង ទី សារ អំវាញ អីញ អន់ខូ លូ យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន។

១៥ ទីល នីណោះ ហត់ សៀ កាខាក់ លូ ដៃ អ្នាត ដៃ សារ ឡាក់ ញីន អ្សក ពីះ ប៉ាំងហៀន អន់ដីស យ្រឹះ លូ ប៉ានីរ ញីន តាំងឡា កាតាម លើ កា តាំ សត់ត្រា កាតាម។

១៦-១៧ ប្រ្រឹះ បិកកាតយ ឡាក់ ពី ពិន ទី ពុត បិច ចៃ កា ពិន អើ ប៉ាំងហោក ពុត រៀក ពិន លើយ ញាន កា ពុត ដាក់ ម៉ះ អើ អន់ ពិន ទី សារ ម៉ឹង ឡាក់ ដាក់ កាខាក់។ អន់ យីស៊ូ គ្រិះ ឡាក់ តាំងឡា ពិន ប៉ាំងហោក ពុត រៀក អន់ ដីស។ អន់ ប្រ្រឹះ ឡាក់ ពី ពិន ប្រឹក អន់ ពុត រៀក អន់ដីស សៀ កាខាក់ កៀ អន់ អន់ដីស អូ ប្រឹក ដាវ ដាក់ លូ កាប ដាក់ ប៉ានីរ ត្រឹប នែវ។

៣

សារ រតី ប៉ូល ប្រើ ពូ ម៉ន់ កា អន់ខែ

១ អី អុះម៉ី ប៉រ ម៉ន់ ឡោម ប្រ្រឹះ កា ញីន ណើ កៀ អន់ ប៉ានីរ យីស៊ូ កាតាំង លោ ត្រឹប ចារ ស្រីសប លូ អន់ ពូ វ៉ាប សៀ ឡាក់ កា កាណាង កាំឡាំង អន់ដីស ដេល។

២ ប៉រ ម៉ន់ អន់ ញីន វ៉ាវ៉ាច ឡឹង ប៉ាណូស ខូយ លូ ប៉ាណូស អូ ដាក់ ខង អូ ត្រង់ ទី ឡុ អុះ សៀ ប្រ្រឹះ។

៣ ហះកា យីស៊ូ ទី ពុត ដាក់ ត្រង់ អើ ចឹង ប្រឹក អន់ កា អន់ដីស ទី ពុត សៀ លើយ លូ អើ ចឹង វ៉ាងហៃ វ៉ាងខ្យា អន់ដីស ដៃ អន់ ឡឺ ពឹង តី ម៉ែត ប្រ្រឹះ បិក។

៤ យីស៊ូ ប្រគំ អន់ ញីន សៀ ផា អន់ដីស ប្រគំ ពួយ ប៉ានីរ ញីន អន់តត់ ប៉ាតោ កេះណោះ អន់ដីស កា ចឹង ប្រគំ ពួយ លើយ ឡា ប៉ាត់ ម៉ាត់ ណារ ដេល។

៥ អន់ យីស៊ូ ប៉ាណា ពុត ពៀក អន់ដីស អន់ បិច កា ប្រ្ទះ បិកកាតយ័ លូ ទី ពុត ដាម អត់ ឡាក់ កា យីស៊ូ គ្រិះ ដេល។

សារ អន់តត់ ប៉ាតោ កា មូត បក់ កាជីល

៦ អី អុះ ម៉ី ញីន ប៉រ អន់តត់ ប៉ាតោ កា អន់ដីស ញន អំរ៉ាញ យីស៊ូ ឡាក់ ពី តាំងឡា ពិន អន់ដីស ដៃ ប្រគំ គូប លូ អុះ ម៉ី ចំ បក់ កាជីល ឡាក់ ប្រគំ យច ឡឹង ឡាបៀប ឡាក់ ញីន អៀក ពីះ បាំងហៀន អន់ដីស។

៧ អន់ដីស អុះ កេះ ត្រត់ ប្រគំ ពួយ ញីន នីចម ខង ផះ ញីន អៀ លូ អន់ដីស ញីន អុ កាជីល អុះ

៨ ញីន អុ ទី សា សាណា ពៀ តាដោះ អុ ទី អន់ លៀន ណោះ អុះ។ ញីន ខំ ប្រគំ ដ្ឋារ ភ្លេច ក្លាំង ទីប កាម៉ាំង ទីប កាដារ អុ អន់ ពៀ ម៉ោញ ដួរ ប៉ាណាប កា ញីន អុះ។

៩ កាណុង សារ អា អុ ត្រត់ ញីន អុ អុ ប្រគំ អន់ ពូ ប៉ាណាប កា ញីន ណោះ អុះ ហះកា ញីន ប្រគំ នីអៀ ភៀ តាំ បាង អន់ កា អន់ដីស ប្រគំ ពួយ។

១០ ផះ ញីន អៀ អន់ខូ លូ អន់ដីស ញីន អន់តត់ កា អន់ដីស ផា ពៀ អុ ចៃ ប្រគំ ដ្ឋារ បក់ ណោះ កា អុ ត្រត់ សា សាណា ដេល។

១១ ញីន កាតាំង ពូ ផា កាណុង កាំឡាំង អន់ដីស ទី បក់ អន់ដា អុ ចៃ ប្រគំ ដ្ឋារ អន់ខែ ផា អុ ហារ ហះកា អន់ខែ អុ ហារ កា ចាចាក ប៉ាត់ ហី ពូ។

១២ ញីន ប៉រ អន់តត់ រ៉ះ កា អុះ ម៉ី បក់ នៃរ ណោះ ញន អំរ៉ាញ យីស៊ូ គ្រិះ អន់ដីស ត្រត់ ប្រគំ ដ្ឋារ អន់ ដាត់ ប៉ាឡឹង លូ សា សាណា ឡាច់ ឡឹង សាដុំ ឡាកោ ទៅ ពី។

១៣ ហះកា កាប៉ាច់ អន់ដីស ណារ ត្រត់ ប្រគំ សារ ដាត់ ដៃ ស្រាប់ ប្រគំ សារ ដាត់ ដៃ។

១៤ ផា បក់ ចំ អុ សាំយ៉ាំង សារ ឡាក់ ញីន ច្រាត់ រ៉ះ កាណុង សត់ត្រា អា ត្រត់ ចាំ ម៉ាត់ លូ ដៃ ប្រគំ គូប រ៉ាពង លូ បក់ ណោះ ម៉ាត់ អ៊ែ តាយ្យស កា ពូ។

១៥ ហះកា អុ ត្រត់ យីត ផា អ៊ែ ណោះ ឡាក់ កា តាមីរ អុះ ត្រត់ អន់តត់ ប៉ាតោ កា អ៊ែ ឡាក់ កា អុះ ម៉ី។

១៦ យីស៊ូ ឡាក់ តាំងឡា អន់ សារ សាណា កា សារ៉ាត អន់ អ៊ែ មប សារ សាណា កា សារ៉ាត គ្រីប នៃរ អន់ កា អន់ដីស រ៉ប ម៉ាំង រ៉ប ដារ។ អន់ អ៊ែ អៀ អន់ខូ លូ អន់ដីស ទីខូ។

១៧ សារ អន់តត់ អា អាញ ច្រាត់ លូ តី អាញ តាំងឡា អាញ ច្រាត់ កាណុង សត់ត្រា អាញ ទីណោះ យី អាញ ច្រាត់ នីអៀ ហង ភៀ អន់ ពូ អុ កា អាញ តាទីច។ អន់ដីស ដាត់ ឡាកោ បាំងឡៃ ដេល ប ?

១៨ អន់ យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន រ៉ាំងហៃ រ៉ាំងឡា អន់ដីស ទីខូ។

សត្រា ទី ១ រត្ន ប៉ូល ប៉ាហ្សឺ កា ធីម្ល៉េ

សារ អន់តត់ រ៉ះ

ធីម្ល៉េ មើត អ៊ែ សុនសាត អ៊ីស្រាអែល ឡាក់ សៀ យីស៊ូ ពី ធីម្ល៉េ សុនសាត ក្រិក។ រត្ន ប៉ូល ប៉ាត្រះ ធីម្ល៉េ លីក ទី ម៉ោញ ពឹង មឿង លីសាត្រា ផ្ទះ អ៊ែ ឡាក់ រ៉ះ សារ ដាក់ ឡឹង យីស៊ូ (ប័រ ហៃ ង៉ារ មូត រ៉ះ ប៉ាតាង យីស៊ូ (កិច្ច/ការ) ១៦:១-៣)។ គិត ណោះ ហង ធីម្ល៉េ កា ប្រតិ ង៉ារ អន់ខ្ល លូ រត្ន ប៉ូល ចាក រ៉ះ សារ ដាក់ ឡឹង យីស៊ូ។ ពូ យីត ផា ផ្ទះ រត្ន ប៉ូល រ៉ាវ៉ាច់ ឡឹង ខុក អ៊ែ ចាក ឡាក់ ប៉ាក់ មឿង អេកេស្យ អន់ខ្ល លូ ធីម្ល៉េ។ ផ្ទះ អន់ខ្ល អ្វី ប៉ាក់ ណោះ អន់ខ្ល ប័ប ពូ ប៉ាងហៀន សារ យច។ ផ្ទះ រត្ន ប៉ូល ចាក ឡាក់ ឡឹង មឿង ណោះ អ៊ែ ប្រើ ធីម្ល៉េ អ្វី ហះ ណោះ ភឿ ចឹង ណាំ ផា ក្រុំ ហៀន សារ ប្រ្ទះ ភឿ តង អន់ខ្ល អន់ កើត ដាក់ ណារ៉ូ (ប័រ ហៃ ១:៣-៦)។ រត្ន ប៉ូល ប្រាក់ សត្រា អា យី អ៊ែ រ៉ាវ៉ាង សារណាំ ៦៣ គ.ស.។

សារ សាំខាន់ៗ

- រត្ន ប៉ូល ប្រើ ធីម្ល៉េ អន់តត់ ប៉ាតោ កា ក្រុំ ហៀន សារ ប្រ្ទះ អន់ ឡាក់ ឡឹង សារ ពូ ប៉ាងហៀន យច ឡាក់ អូ ត្រត់ លូ សារ តាទីច ម៉ះ ប្រ្ទះ។ (១:៣-២០)
- រត្ន ប៉ូល រ៉ះ ឡឹង ឡាក់ ប្រតិ ង៉ារ កាណាង ក្រុំ ហៀន សារ ប្រ្ទះ។ (២:១-១៥)
- រត្ន ប៉ូល រ៉ះ កា ធីម្ល៉េ អន់ អូ ផា មូត ម៉ែត ណាំផា ត្រត់ ប្រតិ ដាក់ នីចម អន់ដា។ (៣:១-១៣)
- រត្ន ប៉ូល អន់តត់ ប៉ាតោ កា ធីម្ល៉េ តាំងឡាក់ ឡឹង ឡាក់ ប្រតិ ង៉ារ។ (៣:១៤-៤:១៦)
- រត្ន ប៉ូល រ៉ះ កា ធីម្ល៉េ ឡឹង ឡាក់ ប្រតិ ង៉ារ ពូ នែវ តាងៗ។ (៥:១-៦:២)
- សារ អន់តត់ ប៉ាតោ អន់ខ្ល តៗ។ (៦:៣-២១)

១ អាញ សិច ប៉ូល ឡាក់ ប៉ាណូស រ៉ះ ប៉ាតាង យីស៊ូ គ្រិះ ញន ប្រ្ទះ បិកកាតយី ឡាក់ ប្រ្ទះ តង ពិន លូ យីស៊ូ គ្រិះ ឡាក់ ពិន ម៉ុង ប្រើ អាញ។

២ សត្រា អា អាញ ប៉ាហ្សឺ កា ធីម្ល៉េ អ៊ែស ឡាក់ កា គន អាញ ញន កា សៀ ប្រ្ទះ។ អន់ ប្រ្ទះ បិកកាតយី ឡាក់ ពី ពិន លូ យីស៊ូ គ្រិះ ឡាក់ តាំងឡាក់ ពិន ដាក់ ពុត កា អ៊ែស លូ តាប៉ាប តាប៉ូស លូ អន់ សារ សារណុក សារ៉ិក កា អ៊ែស។

សារ អន់តត់ ប៉ាតោ អន់ អូ ឡាក់ ឡឹង ណែយូ អូ ដាក់

- ៣ ផ្ទះ អាញ ទ្រៀម ចឹង ឡាក់ ប៉ាក់ ខេត ម៉ាសេដូន ពែ អាញ ប្រើ អ៊ែស អ្វី ដឹង ពឹង មឿង អេកេស្យ ណោះ ហង ភឿ ទីប ប៉ាណូស អន់ដា ផែ អន់ ប៉ាងហៀន សារ យច
 - ៤ លូ ផែ អន់ ពូ យីត ឡឹង សារ ម៉ាមន លូ សារ យ៉ាត់ បិក ឡាក់ អូ អូ ទិ អូ អូ ឡុច ណោះ ដេល។ សារ ទិណោះ ប្រតិ អន់ ពូ យីត ចា ជ្រែប អូ ទី ខា អូ ត្រត់ ប្រតិ អន់ ពូ ប្រតិ ង៉ារ ប្រ្ទះ អុះ។ ប្រតិ ង៉ារ ប្រ្ទះ យី ឡាក់ ឡឹង ពុត សៀ។
 - ៥ ខ បះ អាញ ប្រើ អ៊ែស ទីប ពូ នែវ អា យី អាញ ប៉ិច កា ពូ ប៉ិច ចែ កា គូប សោប។ សារ ប៉ិច ចែ អា កើត ឡាក់ ឡឹង ពុត ដាក់ ត្រង់ ឡាក់ អូ អន់ហ្គាល់ សារ យច សារ ត្រត់ លូ ឡឹង ពុត សៀ តាទីច។
 - ៦ បក់ អន់ដា អ្នាត សារ ដាក់ ត្រង់ អា កេះ លូ រ៉ែល រ៉ែង កាប សារ អូ ទី ខា។
 - ៧ អន់ខ្ល ប៉ិច ប្រតិ ណែយូ ប៉ាងហៀន ចាបាប ប្រ្ទះ ហះ កា អន់ខ្ល អូ ហ្លង់ ឡឹង សារ អន់ខ្ល កាប ណោះ អុះ យ្ទះ អន់ខ្ល ផា សារ អន់ខ្ល កាប ណោះ ត្រត់ តាទីច កាតាម។
 - ៨ ពិន អូ កា ចាបាប ណោះ ដាក់ តាទីច ផា ពិន ហ្លង់ អន់ ត្រត់ ឡឹង ចាបាប ណោះ។
 - ៩ ពិន អូ អន់តត់ ដេល កា ចាបាប អូ ត្រត់ សាំរ៉ាប កា ប៉ាណូស ដាក់ ត្រង់ អុះ យី សាំរ៉ាប កា ប៉ាណូស បក់ ប្រតិ យច ចាបាប លូ កា ប៉ាណូស ឌី ងំល់ កា ប៉ាណូស អូ អ៊ូល តូត កា ប្រ្ទះ លូ កា ប៉ាណូស ប្រតិ អូ ដាក់ កា មូត ផាម៉ាត លូ បីដាយ ប្រ្ទះ កា មូត បក់ ប៉ាន់តោ មើត ពី លូ ប៉ាន់តោ ពូ អន់ខ្លោត
 - ១០ កា មូត ប្រតិ លូ កាម៉ាក់ លូ អង់កាន់ លូ មូត កាម៉ាក់ ប្រតិ ប៉ារីត កាម៉ាក់ កា មូត ប្រ្ទះ ប៉ាណូស កា មូត ពូង ប៉ាច លូ មូត មត់ ប៉ាប៉ូល លូ កា មូត បក់ ប្រតិ យច ឡឹង សារ អន់តត់ ប៉ាតោ ឡាក់ ដាក់ ត្រង់
 - ១១ យី សារ ញ៉ា ឡាក់ ត្រត់ ពូយ សារ ដាក់ ឡាក់ ទី រ៉ះ ឡឹង ប្រ្ទះ ឡាក់ ដាក់ កេង ខាក់។ សារ អា ហង ប្រ្ទះ បិក កាតយី ប៉ាហ្សឺ ពឹង អាញ។

១២ អាញ បំរ ប៉ានេ យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន អើ អន់ សាង្គំ កា អាញ ខង អាញ អា អើ ផា ប៉ាណូស ដាក់ ត្រង់ លូ ប្រើ អាញ ប្រគំ ដារ អើ ដេល។

១៣ យីៈ សើត ពៃ អាញ យើយ កាប បីដាយ កា យីស៊ូ លូ ប្រគំ បាប កា មូត សៀ អើ ទីប ខុយ ប៉ាអូប កាតាម ហះ កា ប្រ្រឹះ ទី ពុត តាប៉ាប តាប៉ូន កា អាញ ដេល ខង រ៉ាំងរ៉ាំង ណោះ ពៃ អាញ អូ ប្លង ឡើង សារ អាញ ប្រគំ ណោះ ទីប អូ សៀ។

១៤ ហះកា ប្រ្រឹះ ពិន ដាក់ ពុត កាខាក់ អើ ប្រគំ អន់ អាញ សៀ លូ ទី ពុត បិច ចៃ អន់ខូ លូ យីស៊ូ គ្រិះ ដេល។

១៥ សារ អា ត្រត់ សៀ លូ ត្រត់ អ្យក់ ទិណោះ យី យីស៊ូ គ្រិះ ជីវ ចាក ពឹង អង់កក់ តេះ ភៀ តង់ ប៉ាណូស ប្រគំ យច ឡាក់ កា ឡាកោ អាញ អា យី ឡេក ម៉ោញ កាណាង មូត ប្រគំ យច ណោះ។

១៦ ហះកា យីស៊ូ គ្រិះ អើ ទី ពុត តាប៉ាប តាប៉ូន កា អាញ នីអៀ ភៀ អន់ អើ តាំបាង ពុត ពៀក អត់ សាំរ៉ាញ គ្រីប នៃរ ពឹង អាញ ឡាក់ ប៉ាណូស ប្រគំ យច ឡេក ម៉ោញ លូ អន់ បក់ ចឹង សៀ យីស៊ូ ហៃ អាញ ម៉ាក់ អូ អន់តត់ ផា អន់ខៃ ចឹង ទី អាញ រីស លើយ ឡាក់ កា អាញ ដេល។

១៧ អន់ ពូ ទីខូ ប៉ានេ សាដាច់ ឡាក់ អៀ រីស លើយ អូ អូ តោ លូ ពូ ហៃ អូ បំបំ យី ប្រ្រឹះ ដឹង ម៉ោញ។ អន់ អើ លៅ លែង សិច លើយ អាមែន។

១៨ អី ធីត្តិម្ភៃ គន អាញ មប សារ អន់តត់ ប៉ាតោ អា ពឹង អីស ពូយ ប៉ានីរ រ៉ាគីយ ប្រ្រឹះ រះ ឡើង សារ អីស ផះ អន់ ទ្រូល ពៃ ភៀ អន់ អីស ខំ តាកុះ ដាក់ ចាយ កាខាក់ ញន កា ប៉ានីរ រ៉ាគីយ ប្រ្រឹះ ណោះ

១៩ ទីប រ៉ាំងហៃ ពុត អីស សៀ លូ ពុត អូ អន់ហ្គាល់ សារ យច សារ ត្រត់។ ប៉ាណូស បក់ អន់ដា អ្នាត សារ អា កេះ អន់ខៃ កា អ្នាត សារ សៀ និះទៅ ដេល អន់ ហ៊ិង ហៀត ទី។

២០ កាណាង កាំឡាង អន់ខៃ ណោះ ទី សិច ឡាក់ កា ហ៊ីមែនៃ លូ អាណេកសានត្រុះ ឡាក់ អាញ មប កា សាតាំង * កេះ ម៉ាក់ អន់ខៃ ចាល ភៀ ដៃ អន់ អន់ខៃ កាប បីដាយ កា ប្រ្រឹះ។

២

សារ ត្រត់ ម៉ន់ ឡោម ប្រ្រឹះ អន់ កា ប៉ាណូស ទីខូ

១ អាញ បំរ អន់តត់ រះ សារ សាំខាន់ អា ណារ ហត់ អន់ដីស ម៉ន់ អើ ប្រ្រឹះ បិកកាតយី កា ប៉ាណូស ទីខូ ត្រត់ ប៉ានេ ប្រ្រឹះ បំរ ហះ ប្រ្រឹះ ទីប ឡោម ប្រ្រឹះ។

២ ត្រត់ ម៉ន់ ឡោម ប្រ្រឹះ កា សាដាច់ លូ កា មូត ប្រគំ កាន រ៉ាគីសៗ គ្រីប ដូរ ភៀ អន់ ពិន អៀ សាណាក សារ៉ាក់ ដៃ អន់ ទី សារ រ៉ាន់រាយ លូ អន់ ពិន អៀល កូត ប្រគំ ពូយ ប្រ្រឹះ ទី ពុត ទី ពៀក ទីប អៀ ដាក់ អៀ រម លូ ពូ។

៣ សារ អា ហង ដាក់ លូ ត្រត់ ពុត ប្រ្រឹះ បិកកាតយី ឡាក់ ប្រ្រឹះ តង់ ពិន។

៤ អើ បិច តង់ ប៉ាណូស ទីខូ លូ អន់ ពូ អន់ហ្គាល់ សារ តាទីច

៥ ខង ទី ប្រ្រឹះ តាំងឡា ដឹង ម៉ោញ លូ ទី កាណាង ដឹង ម៉ោញ ដេល អំពុន ប៉ាណូស លូ ប្រ្រឹះ ប៉ាណូស ណោះ យី យីស៊ូ គ្រិះ។

៦ អើ អន់ ឡាកោ អើ សាំរ៉ាប ហ្វាយ ប៉ាណូស ទីខូ សារ អា ហង ឡាក់ អើ តាំបាង រ៉ាំងរ៉ាំង ដារ កាំឡត់ ពៃ ផា ប្រ្រឹះ បិច តង់ ពិន តាទីច។

៧ ខ អា ហង បះ ប្រ្រឹះ ប្រើ អាញ រះ សារ អា ប៉ាតាង អើ លូ ប្រគំ ណោយ ប៉ាងហៀន សុនសាត អន់ទៀត ឡើង សារ សៀ លូ សារ តាទីច។ អាញ កាប តាទីច អូ ពូង អុះ។

៨ ទីល នីណោះ អាញ បិច កា មូត កាម៉ាក់ អៀ គ្រីប ចារ លីក តី * ម៉ន់ អើ ប្រ្រឹះ ញន ពុត ដាក់ ត្រង់ អូ ទី ពុត អីក អូ ប៉ាតែក លូ គូប សោប។

៩ មូត អង់កាន់ អាញ បិច អន់ អន់ខៃ សាណើម ឡាកោ ក្រាន់ កា យី បត់ កេះ ដៃ អន់ កេង តាឡាម។ អន់ខៃ អូ ត្រត់ សាណើម ឡាកោ ចាក់ សក់ អន់ ដាក់ លូ ទ្រុង យៀង ម៉ាស ប្រាក់ លូ អន់តត់ អញដុ ពៀត អាវ គីត ខា ណោះ អុះ។

១០ ហះកា អន់ខៃ ត្រត់ ប្រគំ ដាក់ លូ កាំឡាង ភៀ អន់ យី លូ អង់កាន់ អៀល កូត កា ប្រ្រឹះ។

១១ ផះ ហៀន សារ ប្រ្រឹះ មូត អង់កាន់ ត្រត់ អៀ រ៉ាំងរ៉ាំង លូ ប្រគំ ពូយ គ្រីប សារ ពូ ប៉ាងហៀន។

១២ អាញ អូ អន់ អង់កាន់ ចំ ប៉ាងហៀន សារ ប្រ្រឹះ លូ ប្រគំ ម៉ែត ណាំផា កាម៉ាក់ អុះ យី អន់ អន់ខៃ អៀ គ្រីយ

១៣ ខង ប្រ្រឹះ ប៉ាងកើត អាដាំ អន់ទ្រូល កេះណោះ ប៉ាងកើត អេរ៉ា អន់តត់។ †

* ១:២០ ១:២០ មប កា សាតាំង ទីណោះ ផា «តាំងហៀត ឡាក់ ឡើង ក្រំ ហៀន សារ ប្រ្រឹះ»។ * ២:៨ គន តាឡាម យើយ ម៉ះ ពូ យី ផះ ពូ ម៉ន់ អើ ប្រ្រឹះ ពូ លីក តី តឹង ចាំងហីត។ † ២:១៣ ២:១៣ បំរ ហៃ កាណើត អង់កក់ តេះ (ណេកបុត្រី) ២:៧,១៨-២៤។

១៤ អូ ត្រង់ អាដាំ អុះ ប្រឹក្ច ព្វយ ពិះ ឡាក់ កាប តាំព្វង ណោះ យី អេវ៉ា ឡាក់ ប្រឹក្ច ព្វយ ពិះ លូ អូ សាំយ៉ាំង ប៉ានីរ ប្រ្រឹះ។ †

១៥ ហះកា ប្រ្រឹះ តង់ អង់កាន់ ញាន កា អើ ប៉ាំងកើត គន ផា អើ សៀ លើយ លូ ទី ពុត ដាក់ ត្រង់ ទី ពុត បិច ចៃ ទីប ដាក់ រម។ §

៣

សារ រើស ម្នាក់ ម៉ែត រ៉ាំងហៃ លូ ម្នាក់ តង់ ប្រឹក្ច កាន

១ សារ អា ត្រង់ សៀ ផា អុះ ទី ចំ បិច ប្រឹក្ច ម៉ែត រ៉ាំងហៃ កាំឡាំង ម្នាក់ សៀ ប្រ្រឹះ យី អើ ទី ពុត បិច ប្រឹក្ច ដារ ដាក់ ណោះ ហង។

២ ទីល នីណោះ បក់ ប្រឹក្ច ម៉ែត ពូ ត្រង់ ប្រឹក្ច ដាក់ អូ ប្រឹក្ច សារ យច អុះ ត្រង់ ទី កាំម៉ាញ ដឹង ម៉ោញ ត្រង់ អូ សាំង កៃ ឡាកោ ដៃ អន់ ប្រឹក្ច យច ទីប ពូ ផា អើ ប៉ាណូស ដាក់ ត្រង់។ អើ ត្រង់ អូ រ៉ាំងហៃ អំហិយ លូ អូ ប៉ាំងហៀន ពូ

៣ អូ បាត់ កា តាពៃ អូ ណាំង សារ លូ ពូ អូ តាប៉ុញ តាប៉ាក់ ត្រង់ ទី ពុត ដាក់ ឡាអត់ អូ ខ្លាម បិច កា លៀន តា ឡាម។

៤ អើ ត្រង់ អូ រ៉ាំងហៃ ខាប់ខូ អើ ទៅ អន់ ដាក់ៗ គន អើ ត្រង់ រ៉ាប់ សៀ អើ លូ អ្វី ដាក់ រម លូ ពូ

៥ ខង ផា អើ អូ អូ រ៉ាំងហៃ ខាប់ខូ អើ ទៅ អន់ ដាក់ៗ នីចម អើ ចឹង អូ រ៉ាំងហៃ ក្រំ ហៀន សារ ប្រ្រឹះ។

៦ អូ ត្រង់ អន់ ប៉ាណូស សៀ ណារៗ ប្រឹក្ច ម៉ែត អុះ អ្នក អើ ម្នាក់ ឡាកោ កេះណោះ ចឹង កើត ទី ថូត ឡាក់ កា ម៉ែត ប្រ្រឹះ បើត ដេល។

៧ ម៉ោញ ណារ ប៉ាណូស ណោះ កាំឡាំង អន់ ទៀត បក់ អូ សៀ ប្រ្រឹះ ពូ ផា អើ ប៉ាណូស ដាក់ ត្រង់ ដេល អ្នក ផែត ពូ កាប អូ ដាក់ កា អើ កេះណោះ អើ ចឹង ត្រង់ អង់កោ ម៉ែត ប្រ្រឹះ បើត។

៨ ប៉ាណូស បក់ តង់ ប្រឹក្ច កាន កា ម្នាក់ សៀ ប្រ្រឹះ ណោះ កា និះទៅ ដេល ត្រង់ អ្វី ដាក់ រម អូ កាប ត្រីត្រត់ អូ បាត់ កា តាពៃ តាឡាម អូ ណាំង លៀន ព្វយ ឡាបៀប អូ ដាក់។

៩ អើ ត្រង់ សៀ សារ ឡាក់ ប្រ្រឹះ តាំបាង អន់ ពិន អន់ ហ្គាល់ លូ ទី ពុត យឹត ដាក់ ត្រង់។

១០ ត្រង់ សាក់ លូង ពុត អើ អន់ ទ្រួល ហិ ផា អូ បំបំ ទី សារ យច ហះ ចំ ណោះ អន់ អើ ប្រឹក្ច កាន តង់ ពិ។

១១ ម្នាក់ អង់កាន់ ឡាក់ តង់ ប្រឹក្ច កាន * កា និះទៅ ដេល ត្រង់ អ្វី ដាក់ រម អូ អូ កាប ពោ តូប សោប អូ សាំងកៃ ឡាកោ ដៃ អន់ ប្រឹក្ច យច លូ ទី ពុត ដាក់ ត្រង់ ត្រីប ដារ ទីណោះ។

១២ ប៉ាណូស បក់ តង់ ត្រង់ ទី កាំម៉ាញ ដឹង ម៉ោញ លូ អូ រ៉ាំងហៃ គន សោ ខាប់ខូ អើ ទៅ អន់ ដាក់ៗ និះទៅ ដេល

១៣ ខង បក់ ប្រឹក្ច កាន តង់ ឡាក់ ដាក់ ណោះ អើ ចឹង លៅ លែង សិច កាណាង កាំឡាំង ម្នាក់ សៀ ដេល លូ ទី ពុត ខិន ញាន កា ម៉ឹង យីស៊ូ គ្រិះ។

១៤ អាញ ម៉ឹង ផា អាញ ចឹង ទី ឡាក់ ទីល ប៉ាក់ អិស ស្រីសៗ តែង ម៉ាក់ អា ហង ហះកា អាញ ច្រាក់ សត់ត្រា អា ប៉ាហ្ស៊ី ប៉ាក់ អិស អន់ ទ្រួល

១៥ អូ ផែត អាញ ក្រ ទីល ណោះ សត់ត្រា អា ចឹង តង់ អិស អន់ អូ ឡឹង ឡាបៀប ឡាក់ ចឹង ត្រង់ ប្រឹក្ច នីចម កាណាង ហិ ត្រាន ប្រ្រឹះ បិកកាតយី យី ក្រំ ហៀន សារ ប្រ្រឹះ ឡាក់ ទី អាញ រីស។ ម្នាក់ សៀ អា ពៀប ឡាក់ កា អញ ជុង សាំរ៉ាប់ ត្រាត់ សារ តាទីច។

១៦ ពិន ទីខូ អូ តាទីច កេះ សារ ប្រ្រឹះ តាំបាង អន់ ពិន អន់ ហ្គាល់ អា កេង ខាក់ យីះ យីស៊ូ ទី តាំបាង ឡាកោ អើ កើត ឡាក់ កា ប៉ាណូស

លូ ប៉ាងាត់ ប៉ាលឹង ប្រ្រឹះ រិះ ផា អើ ដាក់ ត្រង់ តាទីច ម្នាក់ បិយ ប្រ្រឹះ ទី បំបំ អើ

ប៉ាណូស កា ទី រិះ សារ អើ កា សុនសាត អន់ ទៀត កា ទី ពូ សៀ អើ ទីប អង់កក់ តេះ ដេល

កេះណោះ ប្រ្រឹះ ប៉ោក ហារ អើ អន់ ទី សារ អំរ៉ាញ អីញ។

† ២:១៤ ២:១៤ បំ ហៃ កាណោត អង់កក់ តេះ (លោកប្បត្តិ) ៣:១-៧។ § ២:១៤ ២:១៤ ខ អា ពិន ព្រៃ នីអៀ កា ត្រង់ ដេល ហះកា ផា ម្នាក់ អង់កាន់ អន់ ផែ អ្វី សៀ លើយ លូ ទី ពុត ដាក់ ត្រង់ ទី ពុត បិច ចៃ ទីប ដាក់ រម ណោះ ប្រ្រឹះ ចឹង តង់ អន់ ផែ អ្វី ហាអ្នក។ * ៣:១១ ៣:១១ ម្នាក់ អង់កាន់ ឡាក់ តង់ ប្រឹក្ច កាន ពិន ព្រៃ នីអៀ កា ត្រង់ ដេល កាំម៉ាញ ម្នាក់ បក់ តង់ ប្រឹក្ច កាន ។

៤

សារ ប៉ាណូស អន់ដា ចឹង អ្នក សៀ ហ្ម្រៈ

១ ហះកា ប៉ាដាត ប៉ាលីង ហ្ម្រៈ រ៉ះ ឡាក់ វ ជា ពីង រ៉ាងហារ អា អង់កក តេះ ក្បាម ចឹង ឡុច កេះ ចឹង ទី ប៉ាណូស អន់ដា ចឹង អ្នក សៀ លូ សាំយ៉ាង សារ តាំព្នង លូ សារ អន់តត់ ប៉ាតោ ម៉ះ មូត ហ្ម្រៈ បឹក

២ ញន កា អន់ខៃ សៀ ប៉ានីរ ពូ កាប ព្នង ប៉ាថៃ ឡាក់ ទី ពុត អូ អន់ហ្គាល់ យថ ត្រក់ កេះ។

៣ អន់ខៃ ទីប អូ អន់ ពូ ទី ក្លោ ទី កាម៉ាញ លូ ប្រើ ពូ កំ អូ អន់ សា សាណា។ ហះកា ហ្ម្រៈ បឹកកាតយ ប៉ាងកើត សាណា ត្រឹប នែរ សាំរ៉ាប អន់ កា បក់ សៀ អែវ លូ អន់ហ្គាល់ សារ តាទីច អន់ អន់ខៃ សា លូ ប៉ានេ អែវ

៤ ខង ទី កាណាត ហ្ម្រៈ ទី ប៉ាងកើត ណោះ ស៊ុត កា ដាក់ ដោះ ម៉ោញ កា អូ ត្រក់ កំ អុះ យី ត្រក់ អ្យក់ សា លូ ប៉ានេ អែវ

៥ ខង ប៉ានីរ ហ្ម្រៈ បឹកកាតយ លូ សារ ប៉ានេ ហ្ម្រៈ ណោះ ប្រតី អន់ កា សាណា ទីណោះ ដាក់ កេះ។

សារ ធីម្ល៉េ ត្រក់ ប៉ាងហៀន ពូ

៦ ជា អីស អ្យក់ សារ ទី អា ឡាក់ អន់តត់ រ៉ះ កា អុះ ទី អន់ ហ្គង់ យី អីស ឡាក់ ប៉ាណូស ប្រតី ដារ សាំរ៉ាប កា យីស៊ូ គ្រិះ ដាក់ ហង យី ប៉ាណូស ឡាក់ ហៀន សារ យីស៊ូ លូ សារ អន់តត់ ប៉ាតោ ដាក់ ឡាក់ អីស សៀ អា កេះ។

៧ ដៃ រ៉ែនរ៉ាយ លូ សារ ម៉ាមន ឡាក់ សារ ដំល់ អូ ទី ខា ណោះ ត្រក់ ហៀន អ្យល កូត លូ ប្រតី ព្នយ ហ្ម្រៈ។

៨ សារ ប៉ាងហៀន ឡាកោ អន់ តាំរ៉ាប ប្រាល ទី ខា បាបិត បាបិត ហះកា សារ ហៀន អ្យល កូត លូ ប្រតី ព្នយ ហ្ម្រៈ ណោះ ទី ខា ត្រឹប នែរ យី ទី ខា សាំរ៉ាប អាញ អែវ រ៉ែន រ៉ែន ដារ អា តិគី លូ សាំរ៉ាប អាញ អែវ អន់ខុ លូ ហ្ម្រៈ តែង ម៉ាត់ ទៀ តិគី។

៩ សារ អា ត្រក់ សៀ លូ ត្រក់ អ្យក់ ទីណោះ។

១០ ញន ខ អា ហង បះ ពិន ខំ ប្រតី ដារ ក្លែង ក្លាំង ខង ពិន ម៉ឹង ហ្ម្រៈ បឹកកាតយ ឡាក់ ទី អាញ រ៉ែន។ អែវ ឡាក់ ហ្ម្រៈ តង ប៉ាណូស ទីខុ ពីង អង់កក តេះ អា កាខាក់ អែវ យី តង មូត សៀ អែវ។

១១ អីស ត្រក់ អន់តត់ ប៉ាតោ លូ ប៉ាងហៀន សារ ទី អា។

១២ ដៃ អន់ ញី បី ដាយ អីស ញន កា អីស អែវ សាស្វា ហះកា អីស ត្រក់ ប្រតី ដាក់ អន់ ឡុល ប៉ាណា មូត សៀ យ្រៈ អីស កាប កាតាម អីស ប្រតី ដារ កាតាម យ្រៈ សារ បិច ថៃ កាតាម សារ សៀ កាតាម លូ ពុត ដាក់ ត្រង់ កាតាម។

១៣ អីស ត្រក់ ត្រាំង អាន ជាប់ ប៉ានីរ ហ្ម្រៈ លូ ត្រាំង អន់តត់ ប៉ាតោ កា អុះ ទី លូ ប៉ាងហៀន ពូ លើយ ដៃ អ្នក សំ អាញ ចឹង ទីល ប៉ាក់ អីស។

១៤ ដៃ ប្រតី ម៉ាឡាក់ ម៉ាឡាយ ឡឹង សារ ឡាក់ ហ្ម្រៈ អន់ ពីង អីស * ត្រក់ ព្នយ សារ រ៉ាតិយ ហ្ម្រៈ រ៉ះ ផះ រ៉ាងរ៉ាង មូត ត្រាក់ តាំងកង ម៉ន សាប៉ាត អីស ពៃ។

១៥ ត្រក់ ត្រាំង ប្រតី ព្នយ សារ ទី អា កៀ អន់ ប៉ាណូស ទីខុ ប៉ប អីស សៀ ហៀង ខាក់។

១៦ ត្រក់ ឡាក់ ឡាក់ ឡាក់ អីស លូ សារ អីស ប៉ាងហៀន។ ហត់ ប្រតី នែរ អា លើយ។ ជា អីស ប្រតី សារ ទី អា ណោះ អីស ចឹង តង ឡាកោ ទៅ លូ មូត បក់ សាំយ៉ាង អីស។

៥

១ ដៃ កាប កា មូត កាម៉ាក់ ត្រាក់ វ ហះកា ត្រក់ អន់តត់ រ៉ះ កា អែវ អីស យីត ឡាក់ កា ពី អីស។ ជា កាម៉ាក់ ចំ សាស្វា ឡឹង អីស ត្រក់ យីត ជា អែវ ណោះ ឡាក់ កា អុះ អីស ដេល។

២ កា មូត អង់កាន់ ត្រាក់ វ និះទៅ ដេល យី យីត ឡាក់ កា មើត អីស។ ជា អង់កាន់ រ៉ះ ត្រក់ យីត ឡាក់ កា អុះ អីស ដេល ទីប ទី ពុត ដាក់ ត្រង់។

សារ ត្រក់ តង អង់កាន់ អន់ត្រាក់

៣ កាប៉ាច អង់កាន់ អន់ត្រាក់ ត្រក់ តង អង់កាន់ អន់ត្រាក់ បក់ ចំ ឡាក់ អូ ទី ប៉ាណូស ម៉ឹង តាទីច។

៤ ជា អង់កាន់ អន់ត្រាក់ បក់ ចំ ទី គន ទី សោ ត្រក់ អន់ គន សោ អែវ ណោះ ហៀន អ្យល កូត កា អែវ យី ត្រក់ តង ប្រតី ដារ កាណាង ហី ក្រាន អន់ខៃ ទៅ លូ រ៉ាងហៃ តូ មើត ពី ណាវ ប្រតី នីណោះ ចឹង ត្រក់ ពុត ហ្ម្រៈ បឹកកាតយ។

* ៤:១៤ ៤:១៤ សារ ហ្ម្រៈ អន់ កា ធីម្ល៉េ អា យី អន់ អែវ រ៉ះ ប៉ានីរ ហ្ម្រៈ លូ ប៉ាងហៀន ពូ។

៥ ជា អង់កាន់ អន់ត្រោ បក់ ចំ អូ ទី ប៉ាណូស ម៉ឹង តាទីច អ្នែ ម៉ោញ ដូរ អ៊ែ អង់កាន់ អន់ត្រោ ណោះ ម៉ឹង ដឹង ប្រ្លឹះ ប៊ិកកាតយ័ លូ ខំ ម៉ន់ ឡោម ប្រ្លឹះ ទីប កាម៉ាំង ទីប កាដាវ។

៦ ជា អង់កាន់ អន់ត្រោ ចំ បិច ដឹង កា រំកំ សើម យ័ អ៊ែ អ្នែ រឺស កាតាម ឡាក់ កា តោ កេះ ដេល។

៧ អីស ត្រក់ អន់ត្រោ ប៉ាតោ កា អន់ខែ ឡឹង សារ ទិ អា កៀ ដៃ អន់ អន់ខែ ទី សារ យច។

៨ ហះកា ញើ អូ តង់ លូ អូ រ៉ាំង ហៃ អុះ ម៉ី កាខាក់ អ៊ែ ខាប់ ខូ ហី ក្រាន អ៊ែ ទៅ បក់ ណោះ អ្នាត សារ អ៊ែ សៀ កេះ អ៊ែ អូ ដាក់ ក្លា ឡឹង បក់ អូ សៀ យ័ ស៊ូ ណារ។

៩ អង់កាន់ អន់ត្រោ ឡាក់ ត្រក់ ប្រាក់ សិច កាណុង ផាប់ ណោះ * យី អង់កាន់ ចំ ឡាក់ ទី អាញ ២០ សាណាំ អន់ ហារ លូ ទី ក្លោ ដឹង ម៉ោញ ដេល

១០ លូ កាំឡាំង ទិខូ ជា អ៊ែ ឡាក់ ប៉ាណូស ដាក់ ត្រង់ ទីប អ៊ែ អូ អន់ត្រក់ ប៉ាតោ រ៉ាំង ហៃ តន សោ លូ អូ រ៉ាំង ហៃ អំហ៊ុយ រ៉ាវ ពុង កា មូត សៀ ប្រ្លឹះ † អូ តង់ បក់ ទី សារ ឡាក់ បាក លូ ខំ ប្រឹក់ សារ ដាក់ គ្រីប នែវ។

១១ ជា អង់កាន់ អន់ត្រោ ចំ ឡាក់ អ្នែ សាស្វា ដៃ ប្រាក់ សិច កាណុង ផាប់ មូត អន់ត្រោ ណោះ អ្នក កា អ៊ែ បិច ទី ក្លោ ក្លា ឡឹង បិច កា ដារ ប្រ្លឹះ។

១២ កេះណោះ ចឹង ប្រឹក់ អន់ អ៊ែ ទី ថូត ញន កា អ្នាត សារ ឡាក់ ទី សាញ៉ា ‡ ផះ អន់ទ្រូល ពែ។

១៣ ម៉ោញ ណារ អន់ខែ ចឹង អ្នែ តាដោះ តាខែល យី តាឡប់ ឃើយ ដឹង ចាចក ឡឹង ហី ម៉ោញ ឡាក់ ប៉ាក់ ហី ម៉ោញ។ អូ ត្រក់ ដឹង អន់ខែ អ្នែ តាដោះ តាខែល អុះ យី អន់ខែ ចឹង កាប ឡាក់ ឡាក់ ឡាក់ ឡាក់ សារ អន់ទៀត។

១៤ ញន ខ អា ហង បះ អាញ បិច អន់ មូត អង់កាន់ អន់ត្រោ ចំ ឡាក់ អ្នែ សាស្វា ណោះ ទី ក្លោ ណារ ពិ កៀ អន់ ទី តន សោ លូ រ៉ាំង ហៃ ហី ក្រាន អ៊ែ ទៅ កៀ ដៃ អន់ បក់ អូ ណិស កាប អូ ដាក់ កា ពិន

១៥ ខង បក់ អន់ដា ក្លះ ឡាក់ ឡឹង ប្រ្លឹះ ចាក ព្យយ ប្រ្លឹះ ប៊ីត សាតាំង កេះ។

១៦ មូត អង់កាន់ បក់ សៀ ប្រ្លឹះ ជា កាណុង អុះ ម៉ី អ៊ែ ណោះ ទី អង់កាន់ អន់ត្រោ ត្រក់ តង់ អ៊ែ ណើ ដៃ អ្នាត ដឹង កា ក្រំ ហៀន សារ ប្រ្លឹះ តង់ អ៊ែ ណោះ។ ប្រឹក់ នីណោះ កៀ អន់ ក្រំ ហៀន សារ ប្រ្លឹះ ណោះ ចឹង អូ តង់ អង់កាន់ អន់ត្រោ បក់ អូ ទី ប៉ាណូស ម៉ឹង តាទីច។

រ៉ះ ឡឹង សារ ម៉ែត រ៉ាំង ហៃ មូត សៀ

១៧ ក្រាក់ តាំងកង ចំ ឡាក់ អូ រ៉ាំង ហៃ ក្រំ ហៀន សារ ប្រ្លឹះ ទីប ប៉ាណាំ ដាក់ យី ត្រក់ អ្សិល កូត លូ ប្រឹក់ ព្យយ ទីប តង់ អន់ លៀន កា អន់ខែ ណើ កា ខាក់ អ៊ែ ក្រាក់ បក់ ខំ បាំង ហៀន សារ ប្រ្លឹះ

១៨ ខង កាណុង ផាប់ ប៉ានី ប្រ្លឹះ ទី រ៉ះ ជា «ផះ ប្លែន ពៀ លូ រ៉ក់ ដៃ កត់ ពីរ អ៊ែ» § «បក់ ប្រឹក់ ដារ ត្រក់ ទី លៀន ពូ ច្ចាល» * ដេល។

១៩ ជា ទី ពូ ច្រោម ក្រាក់ រ៉ាំង ហៃ មូត សៀ ប្រ្លឹះ អ៊ែ ចំ កាតាម ដៃ សាំយ៉ាំង សារ ពូ ច្រោម ណោះ ជា ទី ពូ ប្រឹក់ ជាញ៉ាន ពៀ រ៉ែង ដូរ ណោះ ចឹង សៀ។ †

២០ ជា ទី ក្រាក់ ចំ ប្រឹក់ យច អីស ត្រក់ កាប កា អ៊ែ ហះ ម៉ាត់ កាំឡាំង អៀង កៀ អន់ ប៉ាណូស អន់ទៀត ណារ អ្នក ដេល។

២១ អាញ ប័រ អន់ត្រក់ រ៉ះ កា អីស ហះ ម៉ាត់ ប្រ្លឹះ ប៊ិកកាតយ័ ហះ ម៉ាត់ យ័ ស៊ូ គ្រិះ លូ ហះ ម៉ាត់ បិយ ប្រ្លឹះ ឡាក់ ប្រ្លឹះ រឺសះ អន់ អីស ប្រឹក់ ព្យយ ទី សារ អាញ អន់ត្រក់ រ៉ះ អា អូ រឺស ម៉ាត់ អូ សោម ពៀ អុះ។

២២ ដៃ រិញ ម៉ន់ សាប៉ាក់ ប្រើ ពៀ ប្រឹក់ ម៉ែត ណាំ ជា អ្នក អីស ទី ថូត ឡាក់ កា ពូ ដេល ត្រក់ រ៉ាំង ហៃ ឡាក់ អន់ ដាក់។

២៣ អីស ដៃ អែត ដឹង ទៀក ដោច ត្រក់ អែត តាពែ ប្លែ អង់កាច បា ប៊ីត អន់ដា ដេល ខង អីស អីត រ៉ាច់ អីត ពុង លើយ។ នីណោះ។

២៤ សារ យច ប៉ាណូស បក់ អន់ដា ទី តាបាង អន់ ពូ ប័ប ឡុត អន់ទ្រូល ឡឹង បើ តានី តាត់ ស៊ុន សារ ហះកា សារ យច បក់ អន់ដា ចឹង តាំបាង ប៉ាក់ អន់តីត។

* ៥:៩ ៥:៩ ផាប់ អា យី ចារ ពូ ប្រាក់ សិច អង់កាន់ អន់ត្រោ ឡាក់ ក្រំ ហៀន សារ ប្រ្លឹះ ត្រក់ រ៉ាំង ហៃ។ † ៥:១០ ៥:១០ ប័រ ហៃ យូហាន ១៣:១-១៧។ ‡ ៥:១២ ៥:១២ អន់ទ្រូល ចឹង ប្រាក់ សិច ពីង ផាប់ អង់កាន់ អន់ត្រោ ត្រក់ សាញ៉ា ជា ចឹង អូ ទី ក្លោ ណារ អុះ។ § ៥:១៨ ៥:១៨ សារ អា ឡាក់ ឡឹង សារ អន់ ចាបាប លីក ទី ពៀ (ចោទិយ/កថា) ២៥:៤។ * ៥:១៨ ៥:១៨ សារ អា ឡាក់ ឡឹង លូកា ១០:៧។ † ៥:១៩ ៥:១៩ ប័រ ហៃ សារ អន់ ចាបាប លីក ទី ពៀ (ចោទិយ/កថា) ១៩:១៥។

២៥ សារ ដាក់ កា ចឹង តាបាង អន់ ពូ បំបំ ឡូត និះទៅ ដេល យ្លះ សារ ដាក់ បើ តានី តាបាង កាតាម កា អូ សា តឹម អុះ។

៦

សារ អន់តត់ ប៉ាតោ សារីរ៉ាប់ មូត ទុច

១ អុះ ម៉ី ចំ ឡាក់ ប្រឹក្តិ ទុច ពូ ត្រត់ យឹត ជា ពី តាំងឡា អែ យី ប៉ាណូស ឡាក់ អែ ចឹង ត្រត់ រ៉ាប់ សៀ អ្សិល កូតី កៀ ដៃ អន់ ញើ កាប អូ ដាក់ កា ប្រើ្លះ បិកកាតយ្ល លូ បីដាយ សារ ពិន បាំងហៀន។

២ អុះ ម៉ី ចំ ទី ពី តាំងឡា ប៉ាណូស សៀ ប្រើ្លះ ដៃ បីដាយ ពី តាំងឡា ណោះ ខង អុះ ម៉ី ទៅ ត្រត់ ប្រឹក្តិ ដ្ឋាន កា អែ ណោះ អន់ ដាដាក់ ឡូត ខង ពី តាំងឡា អែ តង ណោះ យី ប៉ាណូស សៀ ប្រើ្លះ ដេល លូ ប៉ាណូស ឡាក់ អែ បិច ចៃ។

រះ ឡើង សារ ណែយូ អូ ដាក់

អីស ត្រត់ អន់តត់ ប៉ាតោ លូ បាំងហៀន ពូ ពូយ សារ អា ហង ពិ។

៣ ជា ទី ញើ បាំងហៀន ឡើង សារ អន់ទៀត អូ ចៃ ប្រឹក្តិ ពូយ ប៉ានីរ ប្រើ្លះ ឡាក់ ដាក់ ត្រត់ លូ អូ ចៃ សាំយ៉ាំង ប៉ានី រ យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន លូ សារ បាំងហៀន ឡាក់ ប៉ាណាំ អន់ ពូ អ្សិល កូតី កា ប្រើ្លះ

៤ ប៉ាណូស ណោះ តីស ពុត អែ អូ អូ ញ៉ា អុះ។ អែ ញើប ឡាក់ កា ប៉ាណូស រ៉ាំង អូ ដឹង ប៉ាតែក លូ តាប៉ុញ តាប៉ាក់ ឡើង សារ អូ រ៉ាឡា អូ រ៉ាឡាយ។ សារ អា ប្រឹក្តិ អន់ ទី សារ សាណាំង សាណើស ក្លះ កូប សោប តះ ប៉ាស្យា ប អូ សៀ កូប សោប

៥ យី អន់ខែ អូ ដឹង យឹត អូ ដាក់ លូ អូ អន់ហ្គាល់ សារ តាទីច អន់ខែ តាប៉ុញ តាប៉ាក់ លើយ។ អន់ខែ យឹត ជា សារ សៀ ប្រើ្លះ ឡាក់ ទ្រង សារីរ៉ាប់ ណាំង រ៉ាស អំប៉ាស។

៦ ហះកា ជា ប៉ាណូស ចំ ប្រឹក្តិ ពូយ ប្រើ្លះ អែ ចឹង ទី សារ ដាក់ តាទីច ជា អែ សាណា ពុត ពឹង កាណាតី ញ៉ា ឡាក់ អែ ទី កេះ

៧ ខង ផះ ពិន កើត ពៃ កា អូ ទី កាណាតី ញ៉ា ដេល ប៉ាក់ ពិន តៅ ទៀ កា អូ អូ អ្សក កាណាតី ញ៉ា ឡើង អង់កក់ តេះ អា ដេល។

៨ ទីល នីណោះ ជា ពិន ទី សាណា សា លូ ទី ខោ អារ កាសិប ញើ យី ពិន បតី សាណា ពុត កេះ។

៩ ប៉ាណូស បក់ បិច កា កើត ប្រើ្លះ ប៉ាតុរង យី អែ ប្រឹក្តិ ពូយ សារ ប្រើ្លះ បឹត បាំងល់ លូ អែ ចឹង ត្រត់ អង់កោ ប្រើ្លះ បឹត ដេល។ យី អន់ខែ ទី ពុត បិច ឡាឡាក់ ឡាឡាក់ អៀង យ៉ុប ឡាក់ ប្រឹក្តិ អន់ កា ប៉ាណូស តៅ រ៉ាយ តៅ រ៉ុង

១០ ខង សារ បិច កា លៀន អា ហង ប្រឹក្តិ អន់ ទី សារ អូ ដាក់ គ្រិប នែរ។ ញួន កា សារ អា បះ អុះ ម៉ី បក់ អន់ដា ទី កេះ ឡាច ចាំងហាយុត អ្នាត សៀ ប្រើ្លះ កេះ លូ ប្រឹក្តិ តាត់ ប៉ាណាប ឡាកោ ទៅ ទីប ទី សារ អុក ពុត អៀង កាខាក់ ដេល។

សារ ខំ ប៉ាសង ប៉ាណាំង អន់ ដាក់

១១ កាប៉ាច់ អីស ឡាក់ ប៉ាណូស ប្រឹក្តិ ដ្ឋាន ប្រើ្លះ ហត់ អីស យ៉ារ អន់ រ៉ាវ៉ាច់ ឡើង សារ ទិណោះ។ កេះណោះ ខំ ប្រឹក្តិ ពូយ សារ ដាក់ ត្រង់ ខំ អ្សិល កូតី លូ ប្រឹក្តិ ពូយ ប្រើ្លះ ខំ ម៉ីង ប្រើ្លះ លូ បិច ចៃ កា ពូ ទីប ទី ពុត អត់ សារីរ៉ាញី លូ ពុត ដាក់ សីម។

១២ ហត់ ខំ ប៉ាសង ប៉ាណាំង អន់ ដាក់ សារីរ៉ាប់ សារ សៀ កៀ អន់ ទី អាញ អែ រ៉ីស លើយ ខង ប្រើ្លះ បិកកាតយ្ល អែ អន់ អីស អ្សក អាញ អែ រ៉ីស លើយ អា។ អីស កា ទី រះ ដេល ឡើង សារ អីស សៀ ណោះ ហះ ម៉ាត់ ប៉ាណូស អៀង។

១៣ អាញ បំរ អន់តត់ រះ កា អីស ហះ ម៉ាត់ ប្រើ្លះ បិកកាតយ្ល ឡាក់ អន់ កាណាតី ញ៉ា ទិណោះ ទី អាញ រ៉ីស លូ ហះ ម៉ាត់ យីស៊ូ គ្រិះ ឡាក់ ទី រះ កា រតី ប៉ុនទី ពី ឡាត ឡើង សារ តាទីច៖

១៤ ហត់ អីស ប្រឹក្តិ ពូយ សារ អន់តត់ រះ អា អន់ ដាក់ កាខាក់ អូ អន់ យច អុះ លើយ ទីល ដារ យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន អែ ដីរ។

១៥ ប៉ាក់ ទីល ដារ កាឡាត់ ប្រើ្លះ បិកកាតយ្ល ចឹង តាបាង អន់ ពិន បំបំ យីស៊ូ យី ប្រើ្លះ ឡាក់ ដាក់ កេង ខាក់។ ទី ដឹង ម៉ោញ ដូរ អែ ឡាក់ ទី អំរ៉ាញ អីញី អែ ហង សាដាច់ តីស លើស ឡើង សាដាច់ អន់ទៀត ណារ លូ ប្រើ្លះ តាំងឡា ឡាក់ តីស លើស ឡើង ប្រើ្លះ អន់ទៀត។

១៦ ទី ដឹង ម៉ៅញ ប្រៀប ឡាក់ អ្នក អ្នក តោ អើ អ្នក កាណុង តាតារ ក្នុង កាខាក់ អ្នក ទី ញី ចឹង អ្នក ម៉ុត ក្បាម កា អ្នក ទី ប៉ាណូស ញី ប្រៀប អើ អុះ យ្លះ ហៃ អើ កា អ្នក ប្រៀប ដេល។ អន់ អើ លេវ លែង សិច លូ អន់ សារ អំវាញ អើ អ្នក លើយ អាមែន។

១៧ ហាក់ អន់តត់ ប៉ាតោ កា ម្នាក់ បក់ ប្រៀប ប៉ាត្រង់ អ្នក ពីង អង់កក់ តេះ អា ណើ ជៃ អន់ អន់ខៃ តិស ពុត លូ ម៉ុង វ៉ា ស អំប៉ាស ឡាក់ កាណាត អ្នក អ្នក ទុញ ណោះ ត្រក់ ម៉ុង ប្រៀប បិកកាតយ្ល ឡាក់ ទី អន់ កាណាត ញី អៀង ត្រីប នៃវ កា ពិន ភៀ អន់ ពិន ហោក រត់។

១៨ ហាក់ អន់តត់ ប្រើ អន់ខៃ ប្រឹក សារ ដាក់ អៀង លូ ជែក អន់ កាណាត កា ពូ ញុន ពុត ដាក់ អ្នក ឡើស កាញ។

១៩ ប្រឹក នៃវ អា ណោះ អន់ខៃ ចឹង ប៉ាតុ វ៉ាស អំប៉ាស ដាក់ ឡាក់ អ្នក លើយ វ៉ាន់ដាប់ ពីង ប្លែង សាវ៉ាប់ កា ឡាក់ កោ អន់ខៃ ប៉ាក់ ដាវ តែង ម៉ាត់ ទៀ ភៀ អន់ អន់ខៃ ទី អាញ អ្នក រឹស លើយ។

២០ អី ធីត្តិម្ហិ ហាក់ វ៉ាងហៃ សារ ញី ឡាក់ ប្រៀប ទី ប៉ាហ្សើ ពីង អីស ណោះ ពិ។ ហាក់ យ៉ាវ ឡើង សារ កាប បិក អ៊ិក អ្នក ទី ខា។ ពូ ផា សារ កាតាប អា យី សារ ហ្សាង សាឡាច់ ហះកា អ្នក ត្រក់ នីណោះ អុះ។

២១ ប៉ាណូស បក់ អន់ដា សៀ សារ ណោះ កេះណោះ អ្នក សៀ ប្រៀប ហង។ អន់ ប្រៀប វ៉ាងហៃ វ៉ាងខ្យា អន់ដីស។

សត្រា ទី ២ រត័ ប៉ូល ប៉ាហ្សឺ កា ធីម្ល៉េ សារ អន់តត់ រ៉ះ

រត័ ប៉ូល ប្រាត់ សត្រា ទី ១ រោរ អា ផ្ទះ អែ អែ ត្រុត ខុក ពឹង មឿង រ៉ូម (ប័រ ហែ ២:៩)។ ផ្ទះ ណោះ អែ អែ ម៉ោញ ដូរ អូ ទី គូប (ប័រ ហែ ៤:១០,១៦)។ អែ កា យឹត ជា អាញ អែ ទីល ដាវ ត្រុត តៅ ហង ណោះ ហង បះ អែ ប្រាត់ សត្រា អន់តត់ រ៉ះ កា ធីម្ល៉េ ខង អែ ប៉ូច ចៃ ខាក់ កា ធីម្ល៉េ។ អែ ប្រាត់ សត្រា អា រ៉ាំងរ៉ាំង សាណា ៦៤ គ.ស.។ ប័រ ហែ សារ អន់តត់ រ៉ះ ពឹង សត្រា ទី ១ ប៉ាហ្សឺ កា ធីម្ល៉េ ដេល។

សារ សាខាន់ៗ

ពឹង សត្រា ទី ២ អា រត័ ប៉ូល កាប ប៉ាំងហោក ពុត ពៀក ធីម្ល៉េ ប្រើ អែ ប្រតិ ដាវ កា ប្រ្លឹះ បិកកាតយ័ លើយ យ័ៈ ទី សារ ឡាបាក និចម៍ កាតាម។

រត័ ប៉ូល ប្រើ ធីម្ល៉េ ខំ ប្រតិ ដាវ រ៉ះ សារ ដាក់ ឡឹង យីស៊ូ ឡាក់ កា តាហាន ដាក់ ត្រង់។ អែ កា អូ អន់ ធីម្ល៉េ ទី សារ តាយ្សស កា ពូ ដេល។ (១:៣-២:១៣)

រត័ ប៉ូល អន់តត់ ប៉ាតោ កា ធីម្ល៉េ ដៃ អន់ អែ តាប៉ុញ តាប៉ាក់ លូ ពូ ឡឹង សារ អូ ទី ខា។ (២:១៤-២៦)

រត័ ប៉ូល រ៉ះ ផា ផ្ទះ រ៉ាំងរ៉ាំង អង់កក់ តេះ បែត ចឹង ឡុច ពូ ចឹង ប្រតិ អូ ដាក់ ហែង អៀង ៗ។ រោ ប៉ូច ប្រតិ ដាក់ ពួយ យីស៊ូ អែ ចឹង ទី សារ ឡាបាក អៀង ហះកា ត្រុត ប្រតិ ពួយ ផាប ប៉ានី ប្រ្លឹះ លើយ។ (៣:១-១៧)

រត័ ប៉ូល ប្រើ ធីម្ល៉េ រ៉ះ សារ ដាក់ លើយ យ័ៈ ពូ អូ តៃ សៀ កាតាម ឡាក់ កា រត័ ប៉ូល តាំងឡា ខំ តុត ដាក់ លើយ ទីល ឡុច ដេល។ (៤:១-៨)

សារ អន់តត់ ប៉ាតោ អន់ទៀតៗ ណាវ្យុ។ (៤:៩-២១)

១ អាញ សិច ប៉ូល ឡាក់ ប៉ាណូស រ៉ះ ប៉ាតាង យីស៊ូ គ្រិះ ពួយ ពុត ប្រ្លឹះ បិកកាតយ័ អាញ ប្រតិ ដាវ រ៉ះ ឡឹង សារ អាញ អែ រ៉ុស អន់ខូ លូ យីស៊ូ គ្រិះ ត្រុត ពួយ ប៉ានី ប្រ្លឹះ សាញ៉ា។

២ សត្រា អា អាញ ប៉ាហ្សឺ កា ធីម្ល៉េ អីស ឡាក់ កា គន អាញ ប៉ូច ចៃ។ អន់ ប្រ្លឹះ បិកកាតយ័ ឡាក់ ពី ពិន លូ យីស៊ូ គ្រិះ ឡាក់ តាំងឡា ពិន ដាក់ ពុត កា អីស លូ តាប៉ាប តាប៉ុន លូ អន់ សារ សាណុក សាវ៉ក កា អីស។

សារ ត្រុត រ៉ាំងហែ សារ ដាក់ ឡាក់ ប្រ្លឹះ ប៉ាហ្សឺ

៣ អាញ ហោក រត័ កា ប្រ្លឹះ ឡាក់ អាញ សាប័ៈ អ្សិល ត្រត កា អែ ឡាក់ កា រត័ យ៉ាត់ អាញ ពៃ ដេល ទីប ទី ពុត យឹត ដាក់ ត្រង់។ ផ្ទះ អាញ ម៉ន់ ឡោម ប្រ្លឹះ អាញ កាចាំង កា អីស លើយ ទីប កាម៉ាំង ទីប កាដាវ។

៤ អាញ កាចាំង ប័ប ទៀក ម៉ាត់ អីស បះ អាញ ឡាងត ប៉ូច ប័ប អីស ណាវ្យុ ភៀ អន់ អាញ ទី សារ ហោក រត័។

៥ អាញ កាចាំង ឡឹង សារ អីស សៀ ដាក់ ត្រង់ យី ឡាក់ កា យ៉ាត់ អីស ឡុអិះ លូ មើត អីស អើនិះ សៀ អន់ទ្រួល ឡឹង អីស ពៃ ដេល។ អាញ យឹត ជា អីស កា សៀ នីណោះ តាទីច ដេល។

៦ ខ អា ហង បះ អាញ តាត់ កាចាំង អីស ផ្ទះ រ៉ាំងរ៉ាំង អាញ ម៉ន់ សាប៉ាត់ * អីស ពៃ ប្រ្លឹះ ទី អន់ សារ ដាក់ ពឹង អីស ហត់ អីស ខំ ប្រតិ ពួយ ដៃ អន់ ហ៊ិង សារ ណោះ ដៃ

៧ ខង ប្រ្លឹះ បិកកាតយ័ អូ ទី អន់ ប៉ាដាត់ ប៉ាលីង អន់ទៀត ឡាក់ ប្រតិ អន់ ពិន អ្សុក ណោះ អុះ យី អែ អន់ ប៉ាដាត់ ប៉ាលីង ឡាក់ ទី អំវាញ អីញ សារ ប៉ូច ចៃ លូ អុះ កាតត់ ពុត។

៨ ទីល នីណោះ អីស ដៃ តាយ្សស កា រ៉ះ សារ ពី តាំងឡា ពិន លូ ដៃ តាយ្សស កា អាញ ត្រុត ខុក ញាន កា សៀ អែ ណោះ។ ហត់ អីស អែ ថុក ឡាបាក អន់ខូ លូ អាញ ញាន រ៉ះ សារ ដាក់ ឡឹង យីស៊ូ ហត់ ម៉ុង សារ អំវាញ អីញ ម៉ះ ប្រ្លឹះ បិកកាតយ័ ហង ពី។

៩ ប្រ្លឹះ អា ហង ឡាក់ តង់ ពិន លូ រ៉ើស អ្សក់ ពិន អន់ ប្រតិ ប៉ាសុន ដាក់ សាវ៉ាប កា អែ។ ប្រ្លឹះ រ៉ើស អ្សក់ ពិន អា អូ ត្រុត ញាន កា ពិន ប្រតិ ដាក់ ណោះ អុះ យី តាម ធិនកាន លូ តាម ពុត ដាក់ ម៉ះ អែ។ អន់ទ្រួល ឡឹង អែ ប៉ាំងកើត អង់កក់ តេះ អែ យឹត ចឹង ប្រើ យីស៊ូ គ្រិះ ប្រតិ ដាក់ កា ពិន នែវ អា។

* ១:៦ ១:៦ គុន តាឡាប លើយ ផ្ទះ ពូ រ៉ើស ប៉ាណូស ប្រតិ ម៉ែត រ៉ាំងហែ ពូ លើយ សាប៉ាត់ ពឹង កល់ ផ្ទះ ពូ ម៉ន់ ឡោម ប្រ្លឹះ អន់ កា អែ ណោះ។

១០ កិញ្ចេញ អា ប្រ្រៈ តាំបាង អន់ ពិន អន់ហ្គាល់ ពុត តាប៉ាប តាប៉ុន ម៉ះ អើ ពឹង យីស៊ូ គ្រិះ ឡាក់ ជីវ ពឹង អង់កក តេះ អា តង់ ពិន។ អើ ប្រ័តី អូ អន់ ទី សារ តើ ហង លូ អើ តាត តាវារ អន់ ពិន អន់ហ្គាល់ អាញ អូ អូ តើ ញន កា សារ ដាក់ អា ហង។

១១ ប្រ្រៈ បិកកាតយ័ ប្រើ អាញ រ៉ះ សារ ដាក់ អា យី ប្រ័តី ប៉ាណូស រ៉ះ ប៉ាតាង អើ លូ ប្រ័តី ណែបូ ប៉ាងហៀន ពូ។

១២ ញន ខ អា ហង បះ អាញ ទី សារ ឡាក់ បាក អា ហះកា អាញ អូ តាយូស អុះ ខង អាញ អន់ហ្គាល់ ប្រ្រៈ ឡាក់ អាញ សៀ លូ អាញ សៀ ជា អើ ចឹង អូ រ៉ាងហៃ ទី សារ ញ៉ា ឡាក់ អាញ ប៉ាហ្សើ ពឹង អើ + លើយ ទីល ដាវ អើ ជីវ។

១៣ ហត់ ប្រ័តី ពូយ ប៉ានីរ ប្រ្រៈ ឡាក់ ដាក់ ត្រត់ ឡាក់ អីស កាតាំង ឡឹង អាញ ញន កា ពុត សៀ លូ ពុត ប៊ុច ចៃ ឡាក់ យីស៊ូ គ្រិះ អន់ កា ពិន។

១៤ ហត់ រ៉ាងហៃ សារ ដាក់ ឡាក់ ប្រ្រៈ បិកកាតយ័ ប៉ាហ្សើ ពឹង អីស អន់ អ្នែ លើយ ញន កា ប៉ាដាត ប៉ាលឹង ប្រ្រៈ ដាក់ កាខាក់ ឡាក់ អ្នែ កាណាង ពិន។

១៥ ឡាក់ កា អីស កាតាំង ណោះ ហង អុះ ម៉ី បក់ អ្នែ ពឹង ខេត អាស៊ី * ទិខូ អន់ខៃ អ្នាត អាញ កេះ កាំឡាំង អន់ខៃ ណោះ ទី សិច ឡាក់ កា ភិក្ខុ លូ ហើម៉ូកេន។

១៦ អន់ ប្រ្រៈ បិកកាតយ័ តាប៉ាប តាប៉ុន កា អូនេស៊ី កើរ លូ កាំឡាំង ហី អើ ខង អើ ឡាក់ ចាចាក ប៉ាត់ អាញ លើយ អើ កា អូ តាយូស កា ពូ ញន កា អាញ ត្រត់ ខុក អា ដេល។

១៧ អូ ត្រត់ ដឹង ណោះ អុះ ផះ អើ ទីល ប៉ាត់ មៀង រ៉ូម អើ ខំ ចាក ណាំង អាញ ទីល បប់ ឡូត។

១៨ អន់ ប្រ្រៈ បិកកាតយ័ តាំបាង ពុត តាប៉ាប តាប៉ុន កា អើ ប៉ាត់ ដាវ យីស៊ូ ជីវ ទៀ។ អីស អូ ក្លា ឡឹង ពូ កេះ ផះ អាញ អ្នែ ពឹង មៀង អេតេសូ ពៃ អើ តង់ អាញ នីចម អន់ដា ណោះ។

២

សារ ប្រ័តី តាហាន ដាក់ ម៉ះ យីស៊ូ គ្រិះ

១ អី គន ញន កា ពិន ម៉ឹង សារ តាប៉ាប តាប៉ុន ម៉ះ យីស៊ូ គ្រិះ ទីល នីណោះ ហត់ អន់ អីស ទី សាង់ ពិ។

២ ទី សារ ឡាក់ អីស កាតាំង អាញ រ៉ះ ហះ ម៉ាត់ ប៉ាណូស អៀង ដូវ ណោះ អីស ត្រត់ មប អន់ កា អុះ ម៉ី ចំ ឡាក់ ដាក់ ត្រត់ លូ ចឹង អូ ប៉ាងហៀន តូ ពូ អន់ទៀត ណារ៉ូ ពិ។

៣ ហត់ អន់ អីស ដាម អត់ កាណាង សារ ថុក ឡាក់ បាក ឡាក់ កា តាហាន ដាក់ ម៉ះ យីស៊ូ គ្រិះ ពិ។

៤ ផះ ប្រ័តី តាហាន អូ ទី ញើ យីត ឡឹង ដាវ អន់ទៀត អះ យី អន់ខៃ យីត អន់ ត្រត់ ពុត ម៉ែត តាហាន។

៥ មូត បក់ ប៉ាលូង សាតាក់ កា និះទៅ ដេល ជា អន់ខៃ ប្រ័តី ពូយ ចាបាប ណោះ ចឹង ទី រ៉ាងរ៉ាន់។

៦ មូត ប្រ័តី ម៉ី បក់ ប្រ័តី ដាវ តុត ត្នេះ ប៉ាត់ ទីល ខៃ ប្រ័តី រ៉ាន់ដាប ត្រត់ ទី ញើ ទី សាណា អៀង ឡឹង ពូ ដេល *។

៧ ហត់ អីស ចាប្រ័យ យីត អន់ ហ្គង់ ឡឹង សារ អាញ កាប អា ខង ប្រ្រៈ បិកកាតយ័ ចឹង ប្រ័តី អន់ អីស ហ្សាំង សាឡាច់ អូ ហ្គង់ ឡឹង សារ ទី អា។

៨ ហត់ អីស កាចាំង ឡឹង សារ យីស៊ូ គ្រិះ រីស សីត អើ ឡាក់ ផ្លង់ រ៉ាច់ លូ សាដាច់ ដាវីត ត្រត់ ឡាក់ កា សារ ដាក់ អាញ រ៉ះ។

៩ អាញ ទី សារ ថុក ញ៉ាក ឡាក់ បាក នែវ អា ញន កា សារ ដាក់ អា ហង លើយ ទីល ពូ រ៉ុប ពូ ចត់ ឡាក់ ប៉ាណូស ប្រ័តី យច។ ហះកា ប៉ានីរ ប្រ្រៈ បិកកាតយ័ ពូ អូ អូ រ៉ុប ចត់ អុះ។

១០ ទីល នីណោះ អាញ ខំ អត់ សារ ញើ ត្រីប សារ ឡាក់ បាក ញន កា យីត កា ប៉ាណូស ឡាក់ ប្រ្រៈ រើស ភៀ អន់ ប្រ្រៈ តង់ អន់ខៃ ញន កា យីស៊ូ គ្រិះ ទីប អន់ អន់ខៃ ទី សារ សាណុក សារ៉ាក់ ឡាក់ អ្នែ លើយ។

១១ សារ អា ត្រត់ សៀ តាទីចះ

ជា ពិន តើ អន់ខូ លូ យីស៊ូ កេះ

ពិន កា ចឹង អ្នែ រីស អន់ខូ លូ អើ ដេល

១២ ជា ពិន ខំ អត់ សារ ញើ

ណោះ ពិន ចឹង រ៉ាងហៃ អង់កក តេះ អន់ខូ លូ អើ។

ជា ពិន អូ ចៃ អន់ហ្គាល់ អើ

† ១:១២ ១:១២ ទី សារ ញ៉ា ឡាក់ អាញ ប៉ាហ្សើ ពឹង អើ ពិន ព្រៃ នីអៀ កា ត្រត់ ដេល ទី សារ ញ៉ា ឡាក់ អើ ប៉ាហ្សើ ពឹង អាញ ។ * ១:១៥ ១:១៥ ខេត អាស៊ី រ៉ាច់ អា ពូ អើ ប៉ាថេត ទ្រត់ តេង ដាវ ម៉ុត។ * ២:៦ ២:៦ ប៉ាត់ ទីល ខៃ ប្រ័តី រ៉ាន់ដាប ត្រត់ ទី ញើ ទី សាណា អៀង ឡឹង ពូ ដេល ញើត តុល «ត្រត់ ទី ញើ ទី សាណា ចានែក អន់ខ្លួល»។

អើ កា អូ ចៃ អន់ហ្គាល់ ពិន ដេល។

១៣ យ្រី៖ ពិន អូ ដាក់ អូ ត្រង់ កាតាម
កា អើ អៃ ដាក់ ត្រង់ លើយ
អើ អូ អូ ប្រឹក តាង ឡើង ឡាកោ អើ ទៅ។

សារ ត្រង់ យ៉ារ ឡើង សារ កាកាប បិត អឹក

១៤ ហត់ តាត់ កាចាំង អន់ខែ ឡើង សារ ទិ អា លូ ទីប ប្រើ អន់ខែ កាខាក់ ហះ ម៉ាត់ ប្រើ៖ បិកកាតយ័ ដៃ អន់ ប៉ា តែក គូប សោប ឡើង សារ អូ វ៉ាឡា អូ វ៉ាឡយ ឡាក់ ប្រឹក អន់ កា មូត សាំយ៉ាំង ណោះ វីល រឿង ដេល។

១៥ ហត់ ខំ ប្រឹក នីចម៍ អន់ ត្រង់ ពុត ប្រើ៖ បិកកាតយ័ ឡាក់ កា ប៉ាណូស ប្រឹក គូលី ឡាក់ អូ ទី សារ ញ៉ា ប្រឹក អន់ តាយូស ញាន កា អីស ឡាក់ ប៉ាណូស រះ ពួយ ប៉ានីរ ប្រើ៖ អន់ ត្រង់។

១៦ អីស ត្រង់ យ៉ារ ឡើង សារ កាកាប បិត អឹក អូ ទី ខា ខង សារ កាកាប នែរ អា ចឹង ប្រឹក អន់ ពូ ឡាច់ ឡើង ប្រើ៖ ហើង ចាំងហាយុក។

១៧ ប៉ានីរ អន់ខែ កាប ណោះ ឡាក់ កា អេរ សា វ៉ារុង ហើង ជ្រុ ៗ កាណុង កាំឡាំង អន់ខែ ណោះ ទី សិច ឡាក់ កា ហ៊ីមេនៃ លូ ភីលេត។

១៨ អន់ខែ ញៀរ ដួរ ណោះ ក្លះ ឡាច់ ឡើង សារ តាទីច កេះ ទីប កាប ផា សារ ប៉ាណូស តៅ វីស សឹត ណោះ វ៉ាវ៉ាច់ កេះ។ អន់ខែ ប្រឹក អន់ កា អុះ ទី បក់ អន់ដា អ្នាត សៀ ប្រើ៖។

១៩ ហះកា អញ្ជូង ម៉ះ ប្រើ៖ បិកកាតយ័ អៃ កាចាប និះទៅ លូ ទី ប្រាត់ រះ ផា «ប្រើ៖ អន់ហ្គាល់ បក់ អើ ចំ ឡាក់ ម៉ះ អើ»។ កេះណោះ រះ ផា «ហត់ អន់ បក់ អើ សិច ប្រើ៖ បិកកាតយ័ ឡាច់ អន់ វ៉ាវ៉ាច់ ឡើង សារ អូ ដាក់ ណោះ ពិ»។

២០ កាណុង ហី តីស អូ ត្រង់ ទី ដឹង ឃៀង វ៉ាស ពូ ប្រឹក លូ ម៉ាស លូ ប្រាក់ ណោះ អុះ ឃី ឃៀង ប្រឹក លូ អ៊ូង ប្រឹក លូ កេះ អន់ដា ដេល។ ឃៀង អន់ដា ពូ យរ កាណុង កាន សាំខាន់ៗ ឃៀង អន់ដា ពូ យរ ដោច ដាច។

២១ ទីល នីណោះ ញៀ ចៃ ប៉ិនពែង ពុត ពៀក អន់ ដាក់ លូ អន់ វ៉ាវ៉ាច់ ឡើង សារ អូ ដាក់ ទីណោះ អើ ណោះ ប្រើ៖ ចឹង យរ អើ កាណុង សារ សាំខាន់ៗ អើ ឡាក់ កា ឃៀង ដាក់ ដេល លូ ទី ខា សាំវ៉ាប កា តាំងឡា ហី ចឹង យរ ប្រឹក ងារ ដាក់ គ្រីប នែរ។

២២ ហត់ យ៉ារ អន់ វ៉ាវ៉ាច់ ឡើង សារ មូត តាតាម ប្រឹក ឡាឡឹក ឡាឡាក់ កេះណោះ ខំ ប្រឹក ពួយ សារ ដាក់ ត្រង់ ខំ ឡើង ប្រើ៖ លូ បិច ចៃ កា ពូ ខំ អៃ ដាក់ រម លូ កាំឡាំង។ អន់ មូត បក់ អើ ប្រើ៖ បិកកាតយ័ ឡាក់ ទី ពុត ពៀក ដាក់ ត្រង់ ណោះ ប្រឹក ពួយ សារ អា ដេល។

២៣ ដៃ វិនវាយ ឡើង សារ ពូ ប៉ាតែក ឡាក់ សារ ងំល់ អូ ទី ខា អីស អូ អន់តត់ កេះ ផា សារ ប៉ាតែក នែរ អា ចឹង ប្រឹក អន់ ទី សារ តាប៉ូញ តាប៉ាក់ គូប សោប។

២៤ បក់ ប្រឹក ងារ ប្រើ៖ បិកកាតយ័ អូ ត្រង់ តាប៉ូញ តាប៉ាក់ លូ គូប សោប អុះ ឃី ត្រង់ ទី ពុត ដាក់ សឹម កា ប៉ាណូស ទីខ្ល ត្រង់ អូ ប៉ាំងហៀន លូ ទី ពុត អត់ សាំវ៉ាញ ដេល។

២៥ ផះ អន់តត់ ប៉ាតោ កា មូត បក់ ប៉ាតែក លូ អីស អីស ត្រង់ ទី ពុត ឡាអត់ អូ ផែត ប្រើ៖ បិកកាតយ័ ចៃ ប្រឹក អន់ កា អន់ខែ ប៉ិនពែង ពុត ពៀក កៀ អន់ អូ អន់ហ្គាល់ សារ តាទីច ឡាក់ៗ។

២៦ កេះណោះ អន់ខែ ចឹង សាទីរ ឡាកោ លូ ឡាច់ អន់ វ៉ាវ៉ាច់ ឡើង ប្រើ៖ បិត សាតាំង ឡាក់ រុប ប៉ាំងខំ អន់ ប្រឹក ពួយ ពុត អើ។

៣

សារ ពូ ចឹង ប្រឹក អូ ដាក់ ពឹង វ៉ាំងហារ អា អង់កក់ កេះ ចឹង ឡុច កេះ

១ អីស ត្រង់ អូ អន់តត់ ផា ពឹង វ៉ាំងហារ អា អង់កក់ កេះ ក្បាម ចឹង ឡុច កេះ ចឹង ទី សារ ឡាំបាក ខាក់

២ ខង ប៉ាណូស ចឹង បិច ដឹង កា ឡាកោ ទៅ លូ បិច កា លៀន លូ អ្នាត់ អង ខួយ ប៉ាន់តីស កាប អូ ដាក់ អូ វ៉ាប អូ សៀ មើត ពី លូ អូ កាចាំង កា ពូ ប្រឹក ដាក់ កា អើ ទីប ចឹងាយ ប្រើ៖។

៣ ប៉ាណូស ចឹង អូ អូ បិច កា គូប សោប អូ អូ អ្នាត់ ដោះ កា គូប កាប ពោ គូប សោប អូ អូ កាតត់ ពុត ខួយ ប៉ា អ្សប់ អូ ចៃ កា សារ ដាក់

៤ ទី ពុត អូ ត្រង់ ឡាម៉ត់ អឹក តីស ពុត បិច កា សារ រត់ សើម ហ្និត ឡើង បិច កា ប្រើ៖ បិកកាតយ័។

† ២:១៩ ២:១៩ សារ អា ឡាច់ ឡើង ចំលូន ប៉ាសុន (ផន/គណនា) ១៦:៥។

៥ អំពៅ អា អន់ខែ តាត់ អំប្រើត៍ អ្សិល ក្អត់ កា ប្រ្រឹះ ហះកា អន់ខែ អូ ចែ អន់ហ្គាល់ សារ អំរាញ អីញ ម៉ះ ប្រ្រឹះ ឡាក់ ចឹង អន់ កា បក់ អ្សិល ក្អត់ កា អើ តាទីច។ ហត់ អ្នែ អន់ ចាំងហាយុត ឡឹង ប៉ាណ្ណាស នែរ អា ពិ។

៦ កាណ្ណង កាំឡាក់ អន់ខែ ណោះ ទី បក់ អន់ដា ចាក ឡាវែ ឡាឡូ ម៉ូត កាណ្ណង ហិ ពូ កេះណោះ ប៉ាណាំ ម្លូត អង់ កាន់ បក់ អូ ហ្លង់ ឡាក់ ទី ដឹង សារ យច ឡាក់ អង់កាន់ ទីម វែរ ឡាកោ ព្រយ ពុត បិច គ្រឹប នែរ ដេល។

៧ ម្លូត អង់កាន់ ណោះ ហៀន លើយ ហះកា អ្នែ កា អូ អូ អន់ហ្គាល់ សារ តាទីច និះទៅ ដេល។

៨ យ៉ាណោះ លូ យ៉ាមប្រេះ * ប៉ាតែក លូ វត់ ម៉ូសេ នីចម៍ ម្លូត ប៉ាណាំ ពូ យច ណោះ កា ប៉ាតែក លូ សារ តាទីច នី ណោះ ដេល។ អន់ខែ ឡាក់ ប៉ាណ្ណាស អូ ដឹង យីត អូ ដាក់ សារ អន់ខែ សៀ ណោះ អូ ទី ខា ញ៉ា អុះ។

៩ ធិនកាន អន់ខែ ប្រឹត៍ ណោះ ចឹង អូ ឡាក់ ប៉ាត់ ម៉ាត់ អុះ ខង ពូ ចឹង បំបី ពុត ពៀក អន់ខែ ឡាក់ កា ពូ សើត ពែ ទី បំបី ពុត ពៀក យ៉ាណោះ លូ យ៉ាមប្រេះ ដេល។

សារ ផាប់ ប៉ានីរ ប្រ្រឹះ ទី ខា
១០ ហះកា អីស អីស សាំយ៉ាង អ្សក់ ពុត ចែត កេះ សារ ឡាក់ អាញ បាំងហៀន អីស បំបី ដារ អាញ ប្រឹត៍ លូ ធិនកាន ឡាក់ អាញ បិច ប្រឹត៍ លូ សារ អាញ សៀ សារ អត់ សាំរាញ សារ បិច ចែ លូ សារ អាញ ខំ លើយ។

១១ អីស បំបី ដេល កា ពូ ប្រឹត៍ បាប អាញ លូ អាញ ទី សារ ថុក ឡាក់ បាក ផះ អ្នែ ប៉ាត់ មឿង អន់ទីយ៉ូក មឿង អ៊ុក ឡើម លូ មឿង លីសាត្រា។ ពូ ប្រឹត៍ បាប អាញ កាខាក់ ហះកា សារ ទិណោះ ប្រ្រឹះ បិកកាតយ៍ តង់ អាញ អន់ រ៉ា រ៉ាត់ កេះ។

១២ ពៀ បិច អ្នែ នែរ អ្សិល ក្អត់ ប្រឹត៍ ព្រយ យីស៊ូ គ្រិះ ណោះ ចឹង ទី សារ ពូ អូ ណិស នីអៀ ហង។

១៣ កាប៉ាច់ ប៉ាណ្ណាស បក់ អូ ដាក់ លូ ម្លូត ប៉ាល ពូ អូ ដឹង ប្រឹត៍ សារ អូ ដាក់ ហើង អៀង ៗ លូ ប៉ាណាំ អន់ កា ពូ រឺល អៀង អន់ខែ ទៅ កា រឺល អៀង ដេល។

១៤ ហះកា អីស ត្រត់ ប្រឹត៍ ព្រយ សារ ឡាក់ អីស ហៀន កេះ លូ សារ អីស សៀ កាខាក់ ណោះ ខង អីស អូ អន់តត់ ផា សារ ទិណោះ អីស ហៀន ឡឹង ពៀ។

១៥ ឡឹង អីស អ្នែ សាស្វា អីស អូ ហ្លង់ ឡឹង ផាប់ រ៉ាន់ដាប់ ប៉ានីរ ប្រ្រឹះ ឡាក់ ចឹង ប៉ាណាំ អីស អន់ ហ្សាំង សា ឡាច់ កៀ អន់ ប្រ្រឹះ តង់ ញន កា សៀ យីស៊ូ គ្រិះ។

១៦ គ្រឹប សារ ឡាក់ ប្រាត់ កាណ្ណង ផាប់ រ៉ាន់ដាប់ ប៉ានីរ ប្រ្រឹះ ស៊ុត កា ប៉ានីរ ឡាច់ ឡឹង ពីរ ប្រ្រឹះ បិកកាតយ៍ លូ ទី ខា សាំរ៉ាត់ បាំងហៀន កាប កា បក់ ប្រឹត៍ យច អន់តត់ ប៉ានត្រង់ លូ អន់តត់ ប៉ាតោ អន់ អ្នែ ព្រយ សារ ដាក់ ត្រង់

១៧ កៀ អន់ ប៉ាណ្ណាស បក់ ប្រឹត៍ ដារ ប្រ្រឹះ បិកកាតយ៍ អន់ អូ ឡើម ឡាកោ អន់ កេះ ម៉ាត់ ប្រឹត៍ សារ ដាក់ គ្រឹប នែរ។

៤

សារ ត្រត់ រ៉ះ ប៉ានីរ ប្រ្រឹះ

១ អាញ បំរ អន់តត់ រ៉ះ កា អីស ហះ ម៉ាត់ ប្រ្រឹះ បិកកាតយ៍ លូ ហះ ម៉ាត់ យីស៊ូ គ្រិះ ឡាក់ ចឹង ដីរ ទីប ទី សារ អំរាញ អីញ កៀ រ៉ាងហៃ រ៉ាងខ្សា លូ តាត់ស៊ុន សារ ប៉ាណ្ណាស រឺស លូ ប៉ាណ្ណាស តោ ដេល។

២ ហត់ អីស រ៉ះ ប៉ានីរ ប្រ្រឹះ ពិ ត្រត់ រ៉ះ លើយ ៗ យ៉ះ ដារ ដាក់ កាតាម អូ ដាក់ កាតាម ត្រត់ តាត់ កាចាំង ពូ អន់ អូ អន់តត់ ឡាកោ ទីប កាប កា ពូ លូ បាំងហៀន ពូ លូ អន់តត់ ប៉ាតោ កា ពូ ញន កា ពុត អត់ សាំរ៉ាញ គ្រឹប សារ

៣ ខង ចឹង ទី ដារ អន់ដា ពូ ចឹង អូ ចែ សាំយ៉ាង សារ បាំងហៀន ឡាក់ ដាក់ ត្រត់ ណោះ អុះ យី ពូ ចឹង ណាំង ណៃ យូ ចំ ឡាក់ អូ បាំងហៀន អន់ ត្រត់ ពុត ពូ ក្រានី កា វត់ តោរ សាំយ៉ាង ដោច។

៤ ពូ ចឹង អូ ចែ អុះ សាំយ៉ាង សារ តាទីច យី ពូ ចឹង ឡាក់ សាំយ៉ាង ដឹង សារ ម៉ាមន ឡុត។

៥ ហះកា កាប៉ាច់ អីស ត្រត់ អូ កាតត់ ពុត លើយ គ្រឹប សារ លូ ដាម អត់ កាណ្ណង សារ ឡាក់ បាក។ ហត់ អន់ អីស អន់តត់ រ៉ះ សារ ដាក់ អន់ កា ពូ ពិ លូ តាត់ អង់កេះ គ្រឹប ដារ ឡាក់ ឡាកោ ត្រត់ ប្រឹត៍ ណោះ ដេល។

៦ ឡាកោ អាញ ផះ មប អន់ កា ប្រ្រឹះ កេះ ឡាក់ កា តាពែ ពូ ស្រោច អន់ហ្វឹង * លូ ទីល ដារ ឡាក់ អាញ ត្រត់ ចាក ឡាច់ កេះ ដេល។

* ៣:៨ ៣:៨ យ៉ាណោះ លូ យ៉ាមប្រេះ អន់ខែ ឡាក់ ត្រូ អំបូ សុនសាត អ៊ុស៊ីប រៀរ ដួរ ឡាក់ ប៉ាតែក លូ វត់ ម៉ូសេ។ បំរ ហៃ សារ ឡាច់ (ឱក្ខមន៍) ៧:១១,២២; ៩:១១។ * ៤:៦ ៤:៦ សុនសាត អ៊ុស៊ុរ អើល លើយ អ្សក់ តាពែ ស្រោច អន់ហ្វឹង ផះ អន់ខែ អ្សក់ ចៀម រ៉ាម៉ះ ប្រ្រឹះ បិកកាតយ៍ ដេល។ បំរ ហៃ ចំលូន ប៉ាសុន (ផន/គណនា) ២៨:១-៨។

៧ អាញ ខំ គុត ដាក់ កេះ អាញ ប៉ាល្លង សាតាក់ ទីល ចារ កាំឡុត កេះ លូ អាញ រ៉ាំងហៃ សារ អាញ ស្បើ កា អ្នែ និះទៅ ដេល។

៨ គីត អៀ តែង ម៉ាត់ ចឹង ទី រ៉ាំងរ៉ាំង សារ ដាក់ ត្រង់ គម សាំរ៉ាប់ អន់ កា អាញ។ យី ស៊ូ ឡាក់ ពី តាំងឡា តាក់ ស៊ិន សារ ដាក់ ត្រង់ អើ ចឹង អន់ រ៉ាំងរ៉ាំង កា អាញ ប៉ាត់ ដាវ អើ ជីវ ទៀ។ អូ ត្រត់ ដឹង កា អាញ អុះ អើ ចឹង អន់ ណោះ យី អន់ កា ប៉ាល្លាស ទីខ្ល បក់ បិច ចៃ កា សារ អើ ជីវ ណោះ ដេល។

សារ រត់ ប៉ូល ប្រើ ធីត្តិយោ ប្រតី ដាវ អន់ ទៀត។

៩ ហត់ ខំ ឡាក់ ប៉ាត់ ចារ អាញ អា ស្រីស

១០ ខង ដេម៉ះ អើ អ្នាត អាញ ញួន កា អើ បិច កា សារ ពីង អង់កក់ តេះ អា អើ ឡាក់ ប៉ាត់ មៀង ថេ សាឡូ និក កេះ។ ក្រេសេន កា ឡាក់ ប៉ាត់ ខេត កាឡាទី ដេល ទីតុះ កា ឡាក់ ប៉ាត់ ខេត ដាវ ម៉ា ទៀ។

១១ ទី ដឹង លូកា អ្នែ អន់ខ្ល លូ អាញ។ អ្សត អីស ជៀក ម៉ាកុះ ឡាក់ អន់ខ្ល ដេល ខង អើ អ្ន ប្រតី ដាវ តង់ អាញ។

១២ អាញ ប្រើ ទីយីកុះ ឡាក់ ប៉ាត់ មៀង អេកេសុ កេះ។

១៣ ប៉ាត់ អីស ឡាក់ ប៉ាត់ ចារ អាញ ទៀ អីស អ្សក់ អារ គ្រីន អាញ ប៉ាហ្សើ ពីង ហី កាប៉ុះ ប៉ាត់ មៀង ត្រូអះ លូ អ្ស ក់ ឡាក់ ផាប់ ទីណោះ ដេល កាខាក់ អើ យី អ្សក់ ឡាក់ ផាប់ អង់ការ ដេល។

១៤ អាសេកសាន ត្រុះ ឡាក់ រ៉ាគីយ រស អើ ប្រតី បាប អាញ អៀង ខាក់ ហះកា ប្រ្លះ បិកកាតយី ចឹង តូ អើ ព្យយ សារ អើ ប្រតី ណោះ ហង់។

១៥ អីស កា ត្រត់ ឡាក់ ឡាក់ កេ និះទៅ ដេល ឡើង អើ ណោះ ខង អើ ប៉ាតែក កាខាក់ កា សារ ពិន រះ។

១៦ ផះ ពូ តាក់ ស៊ិន សារ អាញ លីក ទី ម៉ោញ អាញ តើល សារ ពូ ច្រោម ហះកា អូ ទី ពៀ តារ អន់ខ្ល លូ អាញ អុះ យី ពូ សាតាក់ អ្នាត អាញ ទីខ្ល ហះកា អាញ ប័រ ហះ ប្រ្លះ ផៃ អ្សក់ យ៉ូ សារ យច អន់ខ្ល។

១៧ យី ពូ អ្នាត អាញ កាតាម កា ប្រ្លះ បិកកាតយី អ្នែ អន់ខ្ល លូ អាញ ទីប អន់ អាញ ទី សាដុំ ដេល កៀ អន់ អាញ អុះ រះ សារ ប្រ្លះ អន់ គ្រីប សារ កា សុនសាត អន់ទៀត ទីខ្ល សាំយ៉ាង។ ប្រ្លះ តង់ អាញ អន់ រ៉ាវ៉ាច់ ឡើង ពីរ បិក ដេល។

១៨ ប្រ្លះ បិកកាតយី ចឹង ប្រតី អន់ អាញ រ៉ាវ៉ាច់ ឡើង សារ អូ ដាក់ ទីណោះ ណាវ អើ ចឹង រ៉ាំងហៃ អាញ កៀ អន់ អាញ ហារ ពីង ប្លែង ចារ អើ រ៉ាំងហៃ រ៉ាំងខ្យា។ អន់ អើ លៅ លែង សិច លើយ អាមែន។

១៩ អ្សត អីស ឡាក់ ចាចាក់ អំបញ្ច ព្រីស៊ីល លូ អាតីឡា អន់ខ្ល ដាក់ ឡាក់ ប៉ាត់ ឡើង ដេល ប? លូ ឡាក់ អំបញ្ច ខាប់ខ្ល អូនេស៊ីកើរ ដេល ហោត។

២០ អេវ៉ាសាទុះ អ្នែ ពីង មៀង កូរិនថុះ។ ត្រូកឹម អើ អីត អាញ អន់ អើ អ្នែ ប៉ាត់ មៀង ថីលេត។

២១ អ្សត ខំ ឡាក់ អន់ ទីល អន់ ទ្រូល ឡើង ថុន គ្រីន។ អើ បិច្ចុះ ពូ ជេន លីណុះ កូ ឡើ លូ ម្នត អុះ មី អន់ ទៀត ទីខ្ល អំបញ្ច អីស ដាក់ ឡាក់ ប៉ាត់ ឡើង ដេល ប?។

២២ អន់ ប្រ្លះ បិកកាតយី អ្នែ អន់ខ្ល លូ ប៉ាដាត អីស។ អន់ ប្រ្លះ រ៉ាំងហៃ រ៉ាំងខ្យា អន់ដីស។

សត្រា រតី ប៉ូល ប៉ាហ្វឺកា ទីត្តៈ សារ អន់តត់ រ៉ះ

ទីត្តៈ អ៊ែរី សុនសាត ក្រិក អ៊ែរី ប្រតី ង៉ារ ប្រ្លៈ អន់ខូ លូ រតី ប៉ូល ដេល (ប័រ ហៃ កាឡាទី ២:៣)។ អ៊ែរី ឡា តង់ រ៉ះកៈ ប៉ារម មូត សៀ យីស៊ី ឡាក់ ទី សារ តាប៉ុញ តាប៉ាក់ យថ លូ គូប សោប ប៉ាក់ មៀង កូរិនថ្វះ អន់ ត្រត់ លូ គូប អន់ខែ ណា រ៉ុ (ប័រ ហៃ ២ កូរិនថ្វះ ៧:៧-១៥)។ ផ្ទះ រតី ប៉ូល ប្រាត់ សត្រា អា ប៉ាហ្វឺកា អ៊ែរី អ៊ែរី ម៉ៃ ប៉ាក់ តាត្រាល់ ត្រែត ខង រតី ប៉ូល ប្រើ អ៊ែរី ប្រតី ង៉ារ ពីង ក្រុំ ហៀន សារ ប្រ្លៈ ពីង តាត្រាល់ ណោះ។ រតី ប៉ូល ប្រាត់ សត្រា អា យី អ៊ែរី រ៉ាំង រ៉ាំង សាណា ៦៣ គ.ស.។

សារ សាខាន់ៗ

ពីង សត្រា អា រតី ប៉ូល អន់តត់ ប៉ាតោ ឡឺង ឡាបៀប ប្រតី ង៉ារ ពីង ក្រុំ ហៀន សារ ប្រ្លៈ លូ ង៉ារ បក់ ប្រតី ម៉ែក ណាវ៉ាផា។ មូត សៀ យីស៊ី ត្រត់ ប្រតី ពួយ សារ សៀ លើយ សារ សៀ អា ឡាច់ ឡឺង សារ ប្រ្លៈ បិកកាតយី បិច កា ពិន លូ តង់ ពិន ញន កា យីស៊ី គ្រិះ។

រតី ប៉ូល រ៉ះ កា ទីត្តៈ អន់ ម៉ូ អន់តត់ ជា មូត ម៉ែក ណាវ៉ាផា ត្រត់ ប្រតី ដាក់ នីចម៍ អន់ដា។ (១:៥-១៦)

រតី ប៉ូល រ៉ះ ឡឺង ង៉ារ អន់ទៀតៗ ម៉ះ មូត សៀ យីស៊ី។ (២:១-១៥)

សារ អន់តត់ ប៉ាតោ អន់ទៀតៗ។ (៣:១-១១)

១ អាញ សិច ប៉ូល ឡាក់ ទុច ប្រ្លៈ បិកកាតយី លូ ប៉ាណូស រ៉ះ ប៉ាតាង យីស៊ី គ្រិះ។ អ៊ែរី ប្រើ អាញ ប៉ាណា ទី ប៉ាណូ ស បក់ អ៊ែរី រឺស អន់ សៀ អ៊ែរី លូ អន់ហ្គាល់ សារ តាទិច សារ តាទិច អា ប្រតី អន់ អន់ខែ អ៊ូល កូត ប្រតី ពួយ ប្រ្លៈ

២ ញន អន់ខែ ម៉ឺង ជា ចឹង ទី អាញ រឺស លើយ ឡាក់ កា ប្រ្លៈ ទី សាញ៉ា ឡឺង អន់ខ្មែល ឡឺង អ៊ែរី ប៉ាងកើត អង់កក់ តេះ ពៃ អ៊ែរី មូ តាពួង អុះ។

៣ ប៉ាក់ ទីល ដារ កាំឡត់ កេះ អ៊ែរី ប្រតី អន់ ពូ កាតាំង ប៉ានីរ អ៊ែរី លូ ប៉ាហ្វឺកា ប៉ានីរ អ៊ែរី ពីង អាញ ទីប ប្រើ អាញ រ៉ះ កា ពូ។ អ៊ែរី ឡាក់ ប្រ្លៈ តង់ ពិន។

៤ សត្រា អា អាញ ប៉ាហ្វឺកា ទីត្តៈ ឡាក់ គន អាញ ញន កា សៀ យីស៊ី អន់ខូ លូ អាញ។ អន់ ប្រ្លៈ បិកកាតយី ឡាក់ ពី ពិន លូ យីស៊ី គ្រិះ ឡាក់ តាំងឡា តង់ ពិន ដាក់ ពុត កា អីស លូ អន់ សារ សាណា កា សាណា កា អីស។

សារ រឺស ប៉ាណូស អន់ ប្រតី ត្រាត់ តាំងកង់

៥ ផ្ទះ អាញ ឡាច់ ឡឺង តាត្រាល់ ត្រែត ពៃ អាញ ប្រើ អីស អ៊ែរី ពីង តាត្រាល់ ណោះ ម៉ាក់ អីស ប្រតី អន់ ដាក់ សារ ញ៉ា ឡាក់ បើ តាន់ ដាក់ លូ រឺស ត្រាត់ តាំងកង់ គ្រីប ក្រុំ គ្រីប ចារ ឡាក់ កា អាញ អន់តត់ រ៉ះ កា អីស ពៃ ហង

៦ យី ត្រត់ ណាវ៉ាង បក់ ចំ ឡាក់ មូ ទី សារ យថ ទី កាម៉ាញ ដឹង ម៉ោញ គន អ៊ែរី កា សៀ ទីប ពូ មូ ជា គន អ៊ែរី ងល់ មូ ម៉ូ សាយ៉ាង ពី មើត

៧ ខង ម៉ែក រ៉ាំង ហៃ កាំឡាង មូត សៀ អ៊ែរី ឡាក់ ប៉ាណូស ប្រតី ង៉ារ ប្រ្លៈ អ៊ែរី មូ ត្រត់ ទី សារ យថ មូ តីស ពុត មូ ឡាម៉ត់ អីក មូ បាត់ កា តាពៃ មូ តាប៉ុញ តាប៉ាក់ លើ ណាវ៉ាង លៀន ឡាបៀប មូ ដាក់ ណោះ អុះ

៨ អ៊ែរី ត្រត់ ម៉ូ រ៉ាំង ហៃ អំហ្វិយ លូ បិច ដឹង កា សារ ដាក់ ម៉ូ សាំង កែ ឡា កោ ជេ អន់ ប្រតី យថ ទីប អ៊ែរី ដាក់ ត្រង់ លូ ដាក់ សារីបក់ កា ប្រ្លៈ។

៩ ម៉ែក រ៉ាំង ហៃ កាំឡាង មូត សៀ អ៊ែរី ត្រត់ សៀ ប៉ានីរ ប្រ្លៈ កាខាក់ ឡាក់ សារ ពូ ប៉ាំងហៀន អ៊ែរី ណោះ ម៉ាក់ ខិន អន់តត់ ប៉ាតោ កា ក្រុំ ហៀន សារ ប្រ្លៈ ពួយ សារ តាទិច ឡាក់ ពូ ប៉ាំងហៀន ណោះ ហង លូ មូ តើល លូ មូត ប៉ាសាំង លូ ប៉ានីរ ប្រ្លៈ

១០ ខង ទី ប៉ាណូស អៀង ដូរ កាង កល់ ឡាក់ ប៉ាណូស កាប ឡឺត ឡាក់ លូ ពួង ប្លាច កាខាក់ អ៊ែរី មូត បក់ ជា ត្រត់ កាសិត អង់ការ។

១១ អន់ដីស ត្រត់ ទីប អន់ខែ ជេ អន់ កាប ខង អន់ខែ ប៉ាំងហៀន សារ ឡាក់ មូ ត្រត់ ប៉ាំងហៀន ប្រតី អន់ កា ខាប់ ខូ អន់ដា អ្នក សៀ ទីខូ អន់ខែ ប្រតី នីណោះ បិច កា ទី លៀន។

១២ សើត ពៃ ទី ម៉ោញ ដូរ កាណាង កាំឡាង សុនសាត ត្រែត ណោះ ឡាក់ ហ្សាំង សាឡាច់ អ៊ែរី រ៉ះ ជា «មូត អ៊ែរី ពីង តាត្រាល់ ត្រែត ស៊ុត កា ប៉ាណូស តាពួង តាកេះ ឡាក់ កា បិក ទីប កាដីល ហាន»។

១៣ សារ ណោះ ត្រង់ តាទីច ហង ទីល នីណោះ អីស ត្រង់ អន់តត់ ប៉ាតោ កា អន់ខែ កាខាក់ ម៉ាក់ អន់ខែ សៀ សារ ឡាក់ ត្រង់ តាទីច

១៤ ជែ អន់ អន់ខែ រ៉ែន វ៉ាយ ឡឹង សារ ម៉ាមន រត់ យ៉ាក់ សុនសាត អីស្រាអីល សើត ពៃ លូ ជែ អន់ ប្រត់ ពួយ ប៉ានីរ មួត អ្នាត សៀ សារ តាទីច ដៃ។

១៥ បក់ ទី ពុត ដាក់ អូ ទី សារ ញ៉ា ចឹង ប្រត់ អន់ កា អែ អូ ដាក់ អុះ * កាប៉ាច់ បក់ ទី ពុត អូ ដាក់ លូ អូ សៀ ប្រ្នះ អូ ទី សារ ញ៉ា ចឹង ប្រត់ អន់ កា អែ ដាក់ ណោះ អុះ ញន កា ពុត ពៀក អែ អូ ដាក់ កេះ។

១៦ ពូ ជា ឡាកោ ពូ សៀ ប្រ្នះ ហះកា សារ ពូ ប្រត់ ណោះ អូ ត្រង់ ឡាក់ កា ពូ សៀ អុះ។ មួត ទីណោះ បាត់ ខា អឹម ប៉ាណូស នីណោះ កាដក់ កល់ កាខាក់ អូ អូ ប្រត់ ដារ ដាក់ អុះ។

២

សារ ទីតុះ ត្រង់ បាំងហៀន ពូ

១ កាប៉ាច់ អីស ត្រង់ បាំងហៀន សារ ញ៉ា ឡាក់ ត្រង់ ពួយ សារ អន់តត់ ប៉ាតោ ឡាក់ ដាក់ ត្រង់។

២ ត្រង់ រះ លូ មួត កាម៉ាក់ ក្រាត់ តាំងកង ជែ អន់ ប៉ាញីល តាពៃ ត្រង់ អែ ដាក់ រម អូ សាំងកៃ ឡាកោ ជែ អន់ ប្រត់ យច អន់ សៀ កាខាក់ ទី ពុត ប៉ិច ចៃ កា គូប លូ អូ អន់ សារ ញ៉ា។

៣ កាប៉ាច់ មួត អង់កាន់ ក្រាត់ កា និះទៅ ដេល អីស ត្រង់ រះ កា អន់ខែ ជា ប្រត់ នីចម អន់ យី លូ សារ សៀ ជែ កាប ពូង ប៉ាច់ លើ បាត់ អែត តាពៃ អន់ខែ ត្រង់ រះ សារ ញ៉ា ឡាក់ ដាក់

៤ ម៉ាក់ អូ អន់តត់ ប៉ាតោ កា អង់កាន់ ឡាក់ អែ រ៉ាំងហារ អន់ អូ ប៉ិច កា គន លូ ត្រោ អន់ខែ ទៅ

៥ អន់ អូ សាំងកៃ ឡាកោ ជែ អន់ ប្រត់ យច លូ អន់ ទី ពុត ដាក់ ត្រង់ កា ត្រោ លូ អ្សក់ ពុត ចែត កា ដារ កាណាង ហី លូ ដាក់ ពុត កា ពូ ទីប ទី ពុត រ៉ាប់ សៀ ត្រោ ទៅ ប្រត់ នីណោះ អូ ទី ពៀ ចឹង កាប បីដាយ កា ប៉ានីរ ប្រ្នះ ទី អុះ។

៦ កាប៉ាច់ មួត កាម៉ាក់ បក់ អែ រ៉ាំងហារ កា និះទៅ ដេល អីស ត្រង់ អន់តត់ ប៉ាតោ កា អន់ខែ អន់ អូ សាំងកៃ ឡាកោ ដេល ជែ អន់ ប្រត់ យច។

៧ អីស ត្រង់ ប្រត់ ដាក់ គ្រឹប នែរ ម៉ាក់ ប៉ាណា អន់ ពូ ប្រត់ ពួយ។ អីស បាំងហៀន ពូ សារ ញ៉ា អីស តាំងឡា ត្រង់ ប្រត់ ពួយ សារ ណោះ ដេល ទីប អែ អន់ ដាក់ រម

៨ លូ កាប ដាក់ ត្រង់ ជែ អន់ ទី សារ យច ប្រត់ នីណោះ ម៉ាក់ បក់ ប៉ាសាំង លូ ប៉ានីរ ប្រ្នះ ចឹង តាយូស ខង ណាំង សារ កាប អូ ដាក់ កា ពិន អូ ទី។

៩ ហត់ រះ កា មួត ទុច បក់ សៀ យីស៊ូ អន់ អូ រ៉ាប់ សៀ កា ប៉ាណូស ឡាក់ ពី តាំងឡា អន់ខែ ណោះ គ្រឹប ដារ ម៉ាក់ ប្រត់ អន់ ពី តាំងឡា អន់ខែ ប៉ាញី ពុត ជែ ប៉ាតែក លូ ពី តាំងឡា ដៃ

១០ លូ ជែ អន់តត់ ឡឹង ពី តាំងឡា ត្រង់ តាំងបាង ពុត ដាក់ ត្រង់ លើយ គ្រឹប ដារ ទីណោះ។ ប្រត់ នីណោះ ម៉ាក់ ពូ ប៉ានេ សារ ពិន បាំងហៀន ឡឹង សារ ប្រ្នះ បិកកាតយ័ ឡាក់ តង់ ពិន។

១១ ពិន ត្រង់ ប្រត់ នែរ អា ខង ប្រ្នះ បិកកាតយ័ តាំងបាង អន់ ពិន អូ សារ តាប៉ាប តាប៉ុន ឡាក់ អែ តង់ ប៉ាណូស ទី ឌូ។

១២ សារ តាប៉ាប តាប៉ុន អា អន់តត់ ប៉ាតោ កា ពិន អន់ អ្នាត សារ កាដក់ កល់ លូ សារ ប៉ិច ចៃ កា កាណាត់ ពីង អង់ កក់ តេះ អា ម៉ាក់ ពិន អូ សាំងកៃ ឡាកោ ទី ពុត ដាក់ ត្រង់ លូ សាប្នះ ប៉ានេ ប្រ្នះ បិកកាតយ័ ផះ អែ ពីង អង់កក់ តេះ អា។

១៣ ពិន អែ ក្បាត់ សារ ដាក់ យី ពិន ចឹង ប៉ប យីស៊ូ គ្រិះ ឡាក់ តាតារ ត្នាក់ ម៉ះ ប្រ្នះ គីស ឡាក់ តាំងឡា តង់ ពិន។

១៤ អែ មប ឡាកោ បាំងឡៃ អែ កៀ ហាយ ពិន ឡឹង សារ យច លូ ប្រត់ អន់ កេះ ប៉ាសុន ដាក់ ត្រង់ សារ រ៉ាប់ កា អែ ឡាក់ ត្រាំង ប្រត់ សារ ដាក់។

១៥ ហត់ បាំងហៀន ពូ សារ ទី អា ទីប អន់តត់ ប៉ាតោ កា ពូ លូ កាប កា បក់ ប្រត់ យច ញន សារ អំរ៉ាញ អីញ ជែ អន់ ពូ បីដាយ អីស។

៣

សារ ត្រង់ ទ្រៀម ឡាកោ ប្រត់ ដារ ដាក់

* ១:១៥-១:១៥ សារ អា កាប ឡឹង សារ ឡាក់ កា សា សាណា លើក សាណា លូ សារ រ៉ាប់ កាណាត់ រ៉ា ឡាកោ យី ប្រត់ ពួយ គុន តាឡាប យើយ សុនសាត អីស្រាអីល។

១ ហត់ អីស តាត់ កាចាំង មួត សៀ អន់ អ្នក អ្នក កូតី កា មួត អុងកាន អុងឡាក់ លូ ទ្រៀម ឡាកោ ប្រឹក្ចី ងារ ដាក់ គ្រឹប នែវ

២ លូ ដៃ អន់ អន់ខែ កាប អូ ដាក់ កា បក់ ពៀ ដៃ អន់ ណាំង សារ លូ ពូ ត្រត់ តាំបាង ពុត ដាក់ សឹម លូ ចិ ពុត ចិត យរ គ្រឹប នែវ កា ប៉ាណូស ទិខ្ល។

៣ ផះ សើត ពៃ ពិន កា ប៉ាណូស កាង កល់ ងល់ ខី ឡាក់ ប៉ាណូស រីល រឿង លូ រឿង កា ងារ អូ ដាក់ គ្រឹប នែវ អ្នក អូ រម លូ សាណាំង កា ពូ ពូ អូ ណីស កា ពិន ពិន កា អូ ណីស កា ពូ ដេល។

៤ ហះកា ប៉ាក់ ប្រឹះ ឡាក់ តង់ ពិន តាំបាង ពុត ដាក់ លូ បិច ចៃ កា ប៉ាណូស ទិខ្ល

៥ អើ តង់ ពិន ញួន កា ពុត តាប៉ាប តាប៉ុន ម៉ះ អើ អូ ត្រត់ ញួន កា ងារ ដាក់ ឡាក់ ពិន ប្រឹក្ចី ណោះ អុះ។ ផះ ណោះ អើ អន់ ប៉ាងាត់ ប៉ាលឹង ដាក់ កាខាក់ កៀ វ៉ា ពិន លូ អន់ ពិន កេះ ប៉ាណូស ណារ រឿង ហង អើ តង់ ពិន។

៦ អើ កោះ ប៉ាងាត់ ប៉ាលឹង ដាក់ កាខាក់ ពឹង ពិន ប៉ាញ្ចី ញ្ចើយ ញួន កា យីស៊ូ គ្រឹះ ឡាក់ តង់ ពិន។

៧ ញួន កា អើ តាប៉ាប តាប៉ុន ហង បះ អើ ផា ពិន ដាក់ ត្រង់ អូ ទី យច អុះ ណោះ ហង ពិន ម៉ឹង ផា ចឹង ទី អាញ អ្នក រឿង លើយ។

៨ សារ អា ត្រត់ សៀ តាទិច ហង។ អាញ បិច កា អីស រះ កេះ រះ ណារ អន់ កា មួត សៀ ប្រឹះ អ្យក់ ពុត ចែត ប្រឹក្ចី ពូយ សារ ដាក់ ខង សារ ទិ អា ទី ខា សារ រិប កា ប៉ាណូស ទិខ្ល។

៩ ហះកា អីស ដៃ ប៉ាតែក ឡឹក ឡាក់ ឡឹង សារ អូ ទី ខា លូ សារ យ៉ាក់ បិក។ ម៉ោញ ណារ អីស ដៃ តាប៉ុញ តាប៉ាក់ ឡឹង ចាបាប មួត សុនសាត អ៊ីស្រាអែល ឡាក់ សារ អូ ទី ខា ណោះ។

១០ កាប៉ាច់ បក់ បិច ប៉ាកុលះ ឡឹង គូប សោប អីស ត្រត់ អន់តត់ ប៉ាតោ កា អើ ម៉ោញ ទង ពៀរ ទង កេះណោះ អីស ត្រត់ តាំងហ្សិត ឡាច់ អើ ពិ

១១ ខង បក់ ណោះ ប្រឹក្ចី យច តីស ឡាក់ កេះ ណោះ ចឹង ប្រឹក្ចី អន់ ឡាកោ ទី ថូត ហង។

សារ អន់តត់ ប៉ាតោ អន់ទៀតៗ

១២ អាញ ចឹង ប្រើ អាតេម៉ះ លើ ទីយីកុះ អន់ ឡាក់ ណាំង អីស ប៉ាក់ អើ ទីល ប៉ាក់ ណោះ ប៉ះ អីស ខំ ឡាក់ ប៉ាក់ អាញ ប៉ាក់ មៀង នីកូប៉ូល ខង អាញ បិច ឡាក់ អ្នក ប៉ាក់ ណោះ ដេល ផះ ថុន ត្រីន។

១៣ អ្យក់ អីស តង់ អន់ សាណា សាណាត កា សេណា ឡាក់ ប្រឹក្ចី កាន តែង ចាបាប លូ កា អាប៉ូឡូ ផះ ចាក ណោះ ដៃ អន់ អន់ខែ ខ្លះ ខាត កាណាតី ញ្ចា ឡាក់ តងកាន ណោះ។

១៤ អន់ អុះ ម៉ី ពិន ខំ ប្រឹក្ចី ងារ ដាក់ ម៉ាក់ តង់ សាណា សាណាត កា បក់ ចាក ប្រឹក្ចី ងារ ប្រឹះ ដៃ អន់ អន់ខែ ថុក ប៉ាណាប កា កាណាតី ញ្ចា ឡាក់ អន់ខែ តងកាន ប្រឹក្ចី នីណោះ ងារ អន់ខែ ចឹង ទី ខា តាទិច។

១៥ មួត អ្នក អន់ខ្ល លូ អាញ អន់ខែ ប៉ះ អំបញ្ចី អីស ដេល នីចម៍ អ្នក ដាក់ ឡាកោ ប៉ាំងឡៃ ដេល ប ? អាញ កា អំបញ្ចី អុះ ម៉ី បក់ បិច កា ញីន ញួន កា សៀ យីស៊ូ អុះ ម៉ី អ្នក ដាក់ ឡាកោ ប៉ាំងឡៃ ដេល ប ?។

អន់ ប្រឹះ បិកកាតយ៍ រ៉ាំងហៃ រ៉ាំងខ្យា អន់ដីស ទិខ្ល។

សត់ត្រា រ៉ត់ ប៉ូល ប៉ាហ្វើ កា ភីលេម៉ូន សារ អន់តត់ រ៉ះ

រ៉ត់ ភីលេម៉ូន អើ ប្រតី កាន តីស អើ សៀ យីស៊ូ អើ អ្នក កាណុង ក្រំ ហៀន សារ ប្រើ៖ ពឹង មៀង តូចៗ។ អើ កា គូប រ៉ត់ ប៉ូល ដេល។ អើ ទី ទុច ម៉ៅញ ដួរ សិច អូនីស៊ីម ឡាក់ សាតាក់ ឡាច់ ឡឹង ហី អើ។ អូនីស៊ីម ឡា ណាំង រ៉ត់ ប៉ូល អើ កា ប៊ុន រោង ពុត ពៀក សៀ យីស៊ូ ដេល។ ផះ ណោះ រ៉ត់ ប៉ូល ត្រាត់ ខុក ពឹង មៀង រ៉ូម។ រ៉ត់ ប៉ូល ប្រើ អូនីស៊ីម សីត ប៉ាក់ ហី ម៉ែត តាំងឡា អើ ណាវ រ៉ត់ ប៉ូល ប្រាត់ សត់ត្រា អន់ កា អើ ចឹក សីត ដេល។ ពឹង សត់ត្រា អា រ៉ត់ ប៉ូល ប្រើ ភីលេម៉ូន ហាប់ អូនីស៊ីម អ្យក់ ប្រតី អុះ ម៉ី ញុន កា សៀ យីស៊ូ អន់ខូ អូ ត្រាត់ អ្យក់ ប្រតី ទុច ណាវ អុះ។ គុន តាឡាប៊ុ ឃើយ ពូ ផា ទុច សាតាក់ ឡាច់ ឡឹង ហី ម៉ែត តាំងឡា នីអៀ អើ ត្រាត់ ថូត ក្លាំង ខាក់។

សារ សាខាន់ៗ

ពិន បប់ ផា រ៉ត់ ប៉ូល អូ ប្រើ បាំងខំ ភីលេម៉ូន អុះ អើ កា អូ ប៉ា តែក លូ ចាបាប់ ម៉ះ ភីលេម៉ូន ឡាក់ ម៉ែត តាំងឡា អូនីស៊ីម ណោះ ដេល។ អើ គ្រាន់ កា តាត់ កាចាំង រ៉ត់ ភីលេម៉ូន លូ មូត បក់ អាន សត់ត្រា អា អន់ អូ ឡឹង ពុត បិច ចៃ ម៉ះ យីស៊ូ ឡាក់ ប៉ាណា ប៉ាណូស អន់ ដាក់ រម លូ គូប សោប ពួយ ឡាបៀប ណាវ អន់ យី លូ បក់ ទី ពុត ពៀក ណាវ។ រ៉ត់ ប៉ូល ប៉ានេ ភីលេម៉ូន។ (១:៤-៧)
រ៉ត់ ប៉ូល ឡោម ភីលេម៉ូន ដៃ អន់ អ្យក់ យ៉ូ អូនីស៊ីម។ (១:៨-២២)

១ អាញ សិច ប៉ូល ឡាក់ ផះ អ្នក ត្រាត់ ខុក ញុន កា រ៉ះ សារ យីស៊ូ គ្រិះ។ អាញ លូ ធីម៉ូថេ ឡាក់ អុះ ម៉ី ពិន ប៉ាហ្វើ សត់ត្រា អា អន់ កា ភីលេម៉ូន ឡាក់ ញីន បិច ចៃ ខាក់ ឡាក់ ឃើយ ប្រតី ដារ ប្រើ៖ អន់ខូ លូ ញីន ដេល។

២ ញីន កា ប៉ាហ្វើ កា ណាង អាប៊ុ ឡាក់ អុះ ញីន ដេល លូ កា មន អាឃីប ឡាក់ គូប ខំ ប្រតី ដារ អន់ខូ លូ ញីន ទីប កា មូត ឡាក់ ប៉ាក់ គូប ហៀន សារ ប្រើ៖ ពឹង ហី អីស។

៣ អន់ ប្រើ៖ បិកកាតយី ឡាក់ ពី ពិន លូ យីស៊ូ គ្រិះ ឡាក់ តាំងឡា ពិន ដាក់ ពុត កា អន់ដីស លូ អន់ សារ សាណាក សារ៉ាក កា អន់ដីស។

- សារ ភីលេម៉ូន សៀ យីស៊ូ លូ បិច ចៃ កា ពូ
- ៤ អី ភីលេម៉ូន រ៉ប់ អាញ ម៉ន ឡោម ប្រើ៖ បិកកាតយី សារ៉ាប់ កា អីស អាញ ហោក រ៉ត់ កា អើ ខាក់
- ៥ ខង អាញ កាតាំង ពូ រ៉ះ ផា អីស បិច ចៃ លូ សៀ យីស៊ូ គ្រិះ កាខាក់ លូ អីស បិច ចៃ កា ប៉ាសុន ប្រើ៖ ទីខូ ដេល។
- ៦ អាញ ប៉រ លូ ប្រើ៖ អន់ សារ អីស សៀ អន់ខូ លូ ពូ ណោះ ប្រតី អន់ អីស ល្អង កាខាក់ ឡឹង សារ ដាក់ ទីណោះ ឡាក់ ពិន ទី ឡឹង យីស៊ូ គ្រិះ *។
- ៧ អី អុះ អាញ ហោក រ៉ត់ ខាក់ ទីប ទី សាដុំ ខង អីស ទី ពុត បិច ចៃ កា ប៉ាសុន ប្រើ៖ លូ បាំងហោក ពុត ពៀក អន់ខែ ដេល។

- សារ ប៉ូល ឡោម ឡា ភីលេម៉ូន ប៉ាតាង អូនីស៊ីម
- ៤ យី៖ អាញ ទី សារ អំរាញ ឡឹង យីស៊ូ គ្រិះ លូ ខិន ប្រើ អីស ប្រតី សារ ញ៉ា កាតាម
- ៥ ហះកា អាញ អូ បិច ប្រតី នីណោះ អុះ យី អាញ ឡោម ឡា អីស ញុន សារ បិច ចៃ។ អាញ អា ក្រាត់ កេះ កិញ អៀ អា អាញ កា ត្រាត់ ខុក ញុន កា យីស៊ូ គ្រិះ ដេល
- ១០ ទីល នីណោះ អាញ ប៉រ ឡោម ឡា អីស អន់ អីស តាប៉ាប តាប៉ុន កា អូនីស៊ីម † ខង អើ អា ពៀប ឡាក់ កា គន អាញ បាំងកើត ផះ អាញ ត្រាត់ ខុក អា។
- ១១ ផះ អន់ខ្មួល ពៃ អើ អា ឡាក់ ប៉ាណូស អូ ទី ខា សារ៉ាប់ អីស តាទីច ហង ហះកា កិញអៀ អា អើ ឡាក់ ប៉ាណូស ទី ខា សារ៉ាប់ អីស លូ អាញ ដេល។
- ១២ កិញអៀ អា អាញ ប្រើ អើ សីត ប៉ាក់ អីស ណាវ អើ អា ឡាក់ អាញ បិច ចៃ កាខាក់។
- ១៣ អាញ បិច អន់ អើ អ្នក អន់ខូ លូ អាញ ប៉ាក់ អា ដេល ម៉ាក់ អើ តង ប្រតី ដារ កា អាញ ប៉ាតាង អីស ផះ អាញ អ្នក ត្រាត់ ខុក ញុន កា រ៉ះ សារ ដាក់ ឡឹង យីស៊ូ

* ១:៦ ១:៦ សារ ដាក់ ទីណោះ ឡាក់ ពិន ទី ឡឹង យីស៊ូ គ្រិះ ពិន ព្រៃ នីអៀ កា ត្រាត់ ដេល ដារ ដាក់ ទីណោះ ឡាក់ ពិន ត្រាត់ ប្រតី សារ៉ាប់ យីស៊ូ គ្រិះ ។
† ១:១០ ១:១០ អូនីស៊ីម សិច អើ ទី ណា ផា «ទី ខា»។

១៤ ហះកា អាញ អូ ចៃ ប្រឹក្សី សារ ញ៉ា ឡាក់ អីស អូ កម ណោះ អុះ អាញ អូ ចៃ បាំងខំ អីស ប្រឹក្សី សារ ដាក់ ណោះ អុះ អាញ បិច កា អីស ប្រឹក្សី សារ ដាក់ ញួន កា ពុត អីស ទៅ បិច ប្រឹក្សី ដាក់។

១៥ ផះ អន់ ទ្រួល ពៃ ហ្ម្រះ អន់ អែ ចាក ឡាច់ ឡឹង អីស បា ប៊ែត ភៀ អន់ អែ សីត អែ លូ អីស លើយ តាម ហៃ។

១៦ ហះកា អូ ត្រក់ អ្យក់ អែ ប្រឹក្សី ទុច ណារ៉ុ អុះ ត្រក់ អ្យក់ អែ ប្រឹក្សី ឡាក់ កា អុះ កាន់ តើះ អីស បិច ចៃ កា ខាក់ ដាក់ ហ្និត ឡឹង ទុច ណោះ ណារ៉ុ។ ផា អាញ យីត ផា អែ ឡាក់ អុះ បិច ចៃ ខាក់ ហ៊ែង ណោះ ហង អីស ត្រក់ បិច ចៃ កា អែ និះ ទៅ ដេល ខង អែ កេះ អុះ អីស ញួន កា សៀ យីស៊ូ ឡាក់ តាំង ឡា ពិន។

១៧ ផា អីស យីត ផា អាញ ឡាក់ គូប អីស អន់ អីស ហាប់ អែ អា ឡាក់ កា អីស ហាប់ អាញ ដេល។

១៨ ផា អែ ទី សារ ញ៉ា យច លូ អីស លើ អែ ទូម អីស កាតាម ប៉រ អីស ឡាក់ អ្យក់ ប៉ាក់ អាញ អា ពិ។

១៩ អាញ ច្រាត់ សត់ ត្រា អា លូ តី អាញ តាំង ឡា ផា ចឹង សឹង កា អីស។ ឆ៖ ហះកា អាញ អូ រ៉ះ អុះ កា អីស ផា អីស អែ ទូម អាញ ដេល អីស ទូម អាញ លូ ឡាកោ អីស ទៅ។ §

២០ អាញ ប៉រ អីស តាប៉ាប តាប៉ុន កា អាញ ណើ ញួន កា អីស សៀ យីស៊ូ ប៉រ អីស បាំង ហោក ពុត ពៀក អាញ ញួន កា ពិន សៀ យីស៊ូ គ្រិះ។

២១ អាញ ប៉ា ហ្សី សត់ ត្រា កា អីស ញួន កា អាញ យីត ផា អីស ចឹង ប្រឹក្សី ពួយ ទួត ទី សារ អាញ ប៉រ អាញ យីត ផា អីស ចឹង ប្រឹក្សី ហ្និត ឡឹង សារ អាញ ប៉រ អា សា។

២២ ម៉ោញ ណារ៉ុ អាញ ប៉រ អីស ទ្រៀម ចារ អន់ កា អាញ អែ ណើ ខង អាញ ម៉ឹង ផា ចឹង ឡាក់ អែ អន់ ខូ លូ អីស ញួន កា អន់ ដីស ម៉ន់ ឡោម ហ្ម្រះ អន់ អាញ រ៉ាវ៉ាច់ ឡឹង ខុក។

២៣ អេប៉ា ប្រះ ឡាក់ ត្រក់ ខុក អន់ ខូ លូ អាញ ញួន កា យីស៊ូ គ្រិះ អែ កា អំបញ្ច អីស ដេល ញ៉ា អែ ដាក់ ឡាកោ បាំង ឡៃ ដេល ប ?

២៤ ម៉ាកុះ លូ អាវី សាតាត ដេម៉ះ លូ លូ កា ឡាក់ តា ឡាប ប្រឹក្សី ដារ អន់ ខូ លូ អាញ អន់ ខែ កា អំបញ្ច អីស ដេល អីស ដាក់ ឡាកោ បាំង ឡៃ ដេល ប ?។

២៥ អន់ យីស៊ូ គ្រិះ ឡាក់ តាំង ឡា ពិន ដាក់ ពុត កា អន់ ដីស។

‡ ១.១៩ ១.១៩ ថាម៉ាដារី ភី ប៉ូល ប្រើ ពូ អន់ ទៀត ច្រាត់ សត់ ត្រា ពួយ ប៉ានិះ អែ រ៉ះ ហះកា ប៉ាក់ ចឹង ឡោច អែ ច្រាត់ ពៀរ ប៉ែង ខ លូ តី អែ តាំង ឡា អន់ ពូ អន់ តត់ ផា សត់ ត្រា ណោះ ឡាច់ ឡឹង អែ តា ទិច។ § ១.១៩ ១.១៩ អែ អូ ត្រក់ ទូម លៀន លើ រ៉ាស។ រតី ប៉ូល បិច កាប ផា អែ រ៉ះ សារ ដាក់ ឡឹង យីស៊ូ កា រតី កីលម៉ូន អន់ អែ មុត សៀ ម៉ាក់ ទី អាញ រុស លើយ ទីល នីណារ៉ុ ពៀប ឡាក់ កា រតី កីលម៉ូន ទូម រតី ប៉ូល លូ ឡាកោ អែ ទៅ។

សត់ត្រា ពូ ប៉ាហ្សឺ កា មូត ហេព្រើ សារ អន់តត់ រ៉ះ

សត់ត្រា ប៉ាហ្សឺ កា មូត សុនសាត ហេព្រើ ឡាក់ សៀ យីស៊ី ទី សារ ប្រឹក្សា អន់ អន់ហ្គាល់ តាង ឡឺង សត់ត្រា អន់ ទៀតៗ យី ទី សារ អន់តត់ រ៉ះ ឡាក់ កា បក់ ហ្សឺង សាឡាច់ អូ ចាបាប់។ បក់ ប្រាត់ សត់ត្រា អា អែវី អូ កាប អន់ រីត់ ប៉ានីរ ពីរ កាង។ អែវី អូ សារ ពីង ផាប៉ ប៉ានីរ ប្រ្ល័ះ សាញ៉ា វែវ ពុត សាន់ដាប៉ ឡាក់ កាខាក់។ បក់ អន់ដា យីត ផា រីត់ ប៉ូល ប្រាត់ សត់ត្រា អា បក់ អន់ដា ណារ៉ូ យីត ផា អាប៉ូឡូ ប្រាត់ បក់ អន់ដា ណារ៉ូ យីត ផា ស៊ីឡូ បាណា បះ លូកា លើ កា ព្រីស៊ីល លូ អាគីឡា ប្រាត់ ហះ កា តាទីច អែវី ពិន អូ អូ អុះ អូ កា ព្រី ប្រាត់ សត់ត្រា អា លូ អូ អូ អន់តត់ កា ពូ ប្រាត់ សត់ត្រា អា ប៉ាហ្សឺ កា មូត សៀ យីស៊ី ប៉ាត់ ក្រុំ ចំ ណោះ ដេល។ ក្រាន់ កា ពិន អូ អន់តត់ ញួន កា សត់ត្រា អា រ៉ះ ដា បក់ ប្រាត់ អែវី ប៉ូច រ៉ះ តាន់ កាចាំង សុនសាត អ៊ីស្រាអែល បក់ ម៉ុត សៀ យីស៊ី គ្រិះ។ មូត ណោះ បើត ចឹង ទី សារ ម៉ីង ញួន កា ទី សារ ថុក ឡាបាក ហះ កា បក់ ប្រាត់ សត់ត្រា អា ប្រើ អន់ដៃ ដាម អត់ សៀ លើយ ឡាក់ កា មូត សៀ ប្រ្ល័ះ សើត ពែ ដេល។

ពូ យីត ផា សត់ត្រា អា ប្រាត់ អន់ទ្រួល ឡឺង សាណាំ ៧០ គ.ស. ឡាក់ សាណាំ ពូ ថាឡាយ រោង រ៉ាម៉ះ ប្រ្ល័ះ។
សារ សាំខាន់ៗ

បក់ ប្រាត់ សត់ត្រា អា អែវី កាប ពូយ សារ សាញ៉ា វែវ ពុត សាន់ដាប៉ គៀ រ៉ះ អន់ ពូ ហ្គឺង ឡឺង យីស៊ី គ្រិះ ឡាក់ ដាក់ ហ្គិត ឡឺង រីត់ ម៉ូសេ ខង អែវី គន ប្រ្ល័ះ បិកកាតយ័ លូ ដាក់ ហ្គិត ឡឺង មូត ក្រាត់ រ៉ាម៉ះ ប្រ្ល័ះ ខង អែវី ឡាក់ ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្ល័ះ ឡាក់ តិស ឡឺង ពូ លូ អែវី អូ ហ្គាយ ប៉ាណូស ទីឌូ អន់ រ៉ាវ៉ាច ឡឺង សារ យច។ យីស៊ី មប ឡាកោ អែវី ប្រឹក្សា កាណាត រ៉ាម៉ះ ប្រ្ល័ះ ឡាក់ ដាក់ ហ្គិត ឡឺង កាណាត ឡាក់ ពូ រ៉ាម៉ះ ប្រ្ល័ះ កាណុង រោង រ៉ាម៉ះ សាំ ខង អែវី ប៉ាណាំ ប៉ាណូស អន់ ម៉ុត ក្សាម៉ ប្រ្ល័ះ បិកកាតយ័ លូ ប្រឹក្សា សារ សាញ៉ា វែវ ពុត ណារ ឡាក់ អែវី លើយ អូ អូ ហ្សឺង។

- បក់ ប្រាត់ សត់ត្រា អា អែវី តាត់ កាចាំង មូត សៀ យីស៊ី អន់ ទី ពុត ខំ ដាក់ ត្រង លូ សៀ យីស៊ី លើយ។
- យីស៊ី គ្រិះ ដាក់ ហ្គិត ឡឺង មូត បិយ ប្រ្ល័ះ។ (១:១-២:១៨)
- យីស៊ី គ្រិះ ដាក់ ហ្គិត ឡឺង រីត់ ម៉ូសេ លូ រីត់ យូសេ។ (៣:១-៤:១៣)
- យីស៊ី គ្រិះ ដាក់ ហ្គិត ឡឺង មូត ក្រាត់ រ៉ាម៉ះ ប្រ្ល័ះ។ (៤:១៤-៧:២៨)
- យីស៊ី គ្រិះ ប្រឹក្សា កាណាត ឡឺង សារ សាញ៉ា វែវ ពុត ណារ ឡាក់ ដាក់ ហ្គិត ឡឺង សារ សាញ៉ា វែវ ពុត សាន់ដាប៉។ (៨:១-៩:២៨)
- យីស៊ី គ្រិះ ដាក់ ហ្គិត ឡឺង កាណាត ពូ រ៉ាម៉ះ ប្រ្ល័ះ។ (១០:១-៣៩)
- សារ ប៉ាណូស សើត ពែ សៀ ប្រ្ល័ះ។ (១១:១-១២:២៩)
- សារ អែវី កាប អន់ ត្រត់ លូ ពុត ប្រ្ល័ះ។ (១៣:១-១៩)

សារ យីស៊ី តិស ហ្គិត ឡឺង មូត បិយ ប្រ្ល័ះ
១ ផះ សើត ពែ ប្រ្ល័ះ បិកកាតយ័ រ៉ះ កា រីត់ យ៉ាត់ ពិន រ៉ះ រៀង ១ង រ៉ះ រៀង នែវ កេះ ពីង មូត រ៉ាគីយ ប្រ្ល័ះ
២ ហះ កា កាណុង រ៉ាងហារ អា អង់កក់ តេះ ចឹង ឡុច កេះ អែវី រ៉ះ កា ពិន ពីង គន អែវី ឡាក់ អែវី វើស អន់ ប្រឹក្សា តាំង ឡា កាណាត ញ៉ាៗ ទិណោះ អែវី កា ប៉ាងកើត អង់កក់ តេះ អន់ខូ លូ គន អែវី ហាង។
៣ គន ប្រ្ល័ះ អា ឡាក់ កា តាតារ ក្លាត់ ឡាច់ ឡឺង ប្រ្ល័ះ បិកកាតយ័ យី អែវី ឡាក់ កា ប្រ្ល័ះ បិកកាតយ័ គ្រីប នែវ។ អែវី ចឹក រ៉ាងហោ កាណាត ញ៉ាៗ ទិណោះ លូ ប៉ានីរ អែវី ឡាក់ អំរ៉ាញ អីញ។ ឡឺង ឡឺង អែវី រ៉ាវ តាត់ អន់ដាក់ ប៉ាណូស ឡឺង សារ យច កេះណោះ អែវី អែវី ពីង ចារ អំរ៉ាញ អីញ តែង សាម៉ា ប្រ្ល័ះ ឡាក់ កាន់ទ្រិះ កាន់ត្រម៉ ហ្គិត អែវី ពីង ប៉ូង តោ។

៤ ណោះ ហាង បះ អែវី តិស ហ្គិត ឡឺង មូត បិយ ប្រ្ល័ះ ទីប អែវី ដាក់ ហ្គិត ឡឺង បិយ ប្រ្ល័ះ ដេល
៥ ខង ប្រ្ល័ះ បិកកាតយ័ អូ ទី រ៉ះ អុះ កា បិយ អែវី ផាះ

«អីស អា ហាង គន អាញ»

ដាវ អា អាញ អន់ ពូ អូ អន់តត់ ជា អីស គន អាញ តាទីច»។*

កា អូ ទី រ៉ះ ផា៖

«អាញ អា ហង ចឹង ប្រីគី ពី អែ
អែ កា ចឹង ប្រីគី គន អាញ»។†

៦ ម៉ោញ ណារ៉ូ ផះ ប្រ្លឹះ បិកកាតយ័ អន់ គន ឡោងទ្រៀ អែ ជីវ ពីង អង់កក់ តេះ អា អែ កាប ជា «ហត់ អន់ បិយ
ប្រ្លឹះ ទិណោះ កាដាប សាំប្លឹះ អែ»។‡

៧ កាប៉ាច់ បិយ ប្រ្លឹះ ប្រ្លឹះ បិកកាតយ័ រ៉ះ ផា៖

«ប្រ្លឹះ អ្យក់ បិយ អែ ប្រីគី ឡាក់ កា ខ្យាល
អែ អ្យក់ ទុច អែ ប្រីគី ឡាក់ កា អំប៊ុត អុញ»។§

៨ កាប៉ាច់ គន អែ ប្រ្លឹះ រ៉ះ ផា៖

«អី ប្រ្លឹះ អីស ចឹង ប្រីគី សាដាច់ លើយ
សារ រ៉ាងហៃ រ៉ាងខ្យា ម៉ះ អីស ដាត់ ត្រង់។

៩ អីស បិច កា សារ ដាត់ ត្រង់

អីស អូ ណាស កា សារ អូ ដាត់

ណោះ ហង បះ ប្រ្លឹះ បិកកាតយ័ ឡាក់ ប្រ្លឹះ អីស

អែ រឺស អីស ប្រ្រើ ប្រីគី សាដាច់

អែ ប្រីគី អន់ អីស ទី ពុត ហោក រត់ ហ្វិត ឡឹង គូប អីស»។*

១០ ទី ច្រាត់ ណារ៉ូ ពីង ផាប ប៉ានីរ ប្រ្លឹះ ផា៖

«អី ប្រ្លឹះ តាំងឡា ផះ ប៉ាន់ដា ពែ អីស ទី បាំងកើត អង់កក់ តេះ
ប្លែង កា កើត ញន កា តី អីស ដេល។

១១ ហះកា តេះ លូ ប្លែង ចឹង ហ្វៀង

កាប៉ាច់ អីស ចឹង អែ លើយ។

តេះ លូ ប្លែង ចឹង រ៉ោះ ឡាក់ កា ខោ អារ

១២ អីស ចឹង ឡាប់ តេះ ឡាក់ កា ពូ ឡាប់ អារ

ប្លែង កា ចឹង តូរ ឡាក់ កា ពូ ប្លែះ ខោ អារ

ហះកា កាប៉ាច់ អីស អូ អូ តូរ អុះ

អីស ចឹង អែ លើយ អូ អូ ឡុច អុះ»។†

១៣ ម៉ោញ ណារ៉ូ ប្រ្លឹះ បិកកាតយ័ អូ ទី រ៉ះ កា បិយ អែ ផា៖

«ហត់ អែ ពីង ចារ អំរ៉ាញ តែង សាម៉ា អាញ
ក្យាត់ អាញ ចឹង ពីត តាម៉ិរ អីស
អន់ អែ កាន់តេះ តាំប៉ាង ជុង អីស»។‡

១៤ បិយ ប្រ្លឹះ ទិណោះ អន់ខៃ សុត កា ប៉ាដាត ផះ អែ ប្រីគី ដារ កា ប្រ្លឹះ បិកកាតយ័ សាំរ៉ាប ទិ បក់ រឿ ឡាក់ ប្រ្លឹះ
ចឹង តង់ អន់ អែ រឺស។

* ១:៥ ១:៥ សារ អា ឡាច់ ឡឹង ផាប អញសើ ប៉ានេ ប្រ្លឹះ (ទំនុក/តម្កើង) ២:៧។ † ១:៥ ១:៥ សារ អា ឡាច់ ឡឹង ២ សាំយូអែល ៧:១៤។
‡ ១:៦ ១:៦ បរិ ហៃ ផាប អញសើ ប៉ានេ ប្រ្លឹះ (ទំនុក/តម្កើង) ៩:៧។ § ១:៧ ១:៧ សារ អា ឡាច់ ឡឹង ផាប អញសើ ប៉ានេ ប្រ្លឹះ (ទំនុក/តម្កើង)
១០:៤។ អែ បិច រ៉ះ ផា ប្រ្លឹះ បិកកាតយ័ យរ បិយ អែ តាម ពុត បិច ទិល នីណោះ បិយ ប្រ្លឹះ ក្រានី កា ទុច ដោច។ * ១:៥ ១:៥ សារ អា
ឡាច់ ឡឹង ផាប អញសើ ប៉ានេ ប្រ្លឹះ (ទំនុក/តម្កើង) ៤:៥:៦-៧។ † ១:១២ ១:១០-១២ សារ អា ឡាច់ ឡឹង ផាប អញសើ ប៉ានេ ប្រ្លឹះ (ទំនុក/តម្កើង)
១០:២:៥-៦ ៧។ ‡ ១:១៣ ១:១៣ សារ អា ឡាច់ ឡឹង ផាប អញសើ ប៉ានេ ប្រ្លឹះ (ទំនុក/តម្កើង) ១១០:១។

២

១ ញន ណោះ ហង បះ ពិន ត្រក់ អ្យក់ ពុត ចែត ឡឹង សារ អន់តត់ ប៉ាតោ ឡាក់ ពិន កាតាំង ណោះ អន់ កាខាក់ អ្យ គ ផែត ពិន ចឹង ហ៊្យង ហ្យ្រឹត អ្ន អន់ហ្គាល់ ប្រ្រៈ។

២ ផា ចាបាប ឡាក់ ប៊យ ប្រ្រៈ អ្យក់ ឡាក់ រ៉ះ ណោះ ពៃ ត្រក់ តាទីច កេះ ផា ប៉ាណ្លាស ទីខ្ល ឡាក់ ប្រ្រៈ យច លូ ចា បាប ណោះ ត្រក់ ថ្ងត អន់ ត្រក់ លូ សារ អ្ន ដាក់ អន់ខែ ប្រ្រៈ ណោះ ហង

៣ ផា នីណោះ ប្រ្រៈ នីចម៍ ពិន ចឹង រ៉ាវ៉ាច់ ឡាក់ ផា ពិន អ្ន ចៃ ស្បៀ សារ កេង ខាក់ អា ឡាក់ រ៉ះ ផា ប្រ្រៈ តង ពិន ? ខង សារ អា យីស៊ូ ឡាក់ ពី តាំងឡា ពិន អើ ទៅ រ៉ះ អន់ទ្រួល ឡឹង ពូ។ កេះណោះ ម្លត បក់ កាតាំង អើ រ៉ះ ណោះ កា រ៉ះ ប៉ាឡាក់ កា ពិន ដេល។

៤ ប្រ្រៈ បិកកាតយ៍ ប្រ្រៈ អន់ ពិន អ្ន អន់តត់ ផា សារ អា ត្រក់ តាទីច ញន កា ប្រ្រៈ សារ អំរ៉ាញ អើញ អៀង នៃរ ប៉ាដាក់ ប៉ាបឹង ប្រ្រៈ ដាក់ កាខាក់ កា អន់ ពូ អ្ន ប្រ្រៈ ដារ កេង ខាក់ តាម ពុត ប្រ្រៈ បិច។

សារ យីស៊ូ ឡាក់ តាំងឡា តង ពិន

៥ ប្រ្រៈ បិកកាតយ៍ អ្ន ទីម កា ប៊យ អើ អុះ រ៉ាងហៃ អងកក់ តេះ តែង ម៉ាត់ ទៀ ឡាក់ កា ញិន ផះ អ្ន រ៉ះ អា។

៦ ពឹង ផាប ប៉ានីរ ប្រ្រៈ ទី សារ ម៉ោញ ពូ ច្រាត់ រ៉ះ ផាះ

«ញ៉ា ប៉ាណ្លាស ទី ខា នីចម៍ បះ អីស អ្យក់ ពុត ចែត កា អន់ខែ ?

ខ ញ៉ា បះ អីស រ៉ាងហៃ រ៉ាងឡា អន់ខែ ?

៧ អីស ប្រ្រៈ អន់ អន់ខែ អ្ន កាន់តេះ អំរ៉ាញ ប៊យ អីស បែត ដោច

អីស អន់ អន់ខែ ប្រ្រៈ សាដាច់ ពឹង អងកក់ តេះ

ទីប ទី សារ អំរ៉ាញ លូ លៅ លែង សិច

៨ អីស អន់ កាណាត់ ទីណោះ អ្ន កាន់តេះ អំរ៉ាញ អន់ខែ»។*

ប្រ្រៈ បិកកាតយ៍ អន់ កាណាត់ ទីណោះ អ្ន កាន់តេះ អំរ៉ាញ អន់ខែ អ្ន ទី សល់ ម៉ោញ អុះ។ ហះកា រ៉ប ដារ អា ពិន បើ បំបំ កាណាត់ ទីណោះ អ្ន កាន់តេះ អំរ៉ាញ ប៉ាណ្លាស អុះ។

៩ ហះកា ពិន បំបំ យីស៊ូ ប្រ្រៈ ប្រ្រៈ អន់ អើ អ្ន កាន់តេះ អំរ៉ាញ ប៊យ អើ បើត អ្ន ទុញ អុះ ហះកា កិញអៀ អា ប្រ្រៈ អន់ យីស៊ូ ទី សារ អំរ៉ាញ អើញ ទីប លៅ លែង សិច ញន កា អើ តៅ ប៉ាណាប ប៉ាតាង ប៉ាណ្លាស ទីខ្ល ខង ប្រ្រៈ តាបាប តាប៉ុន កា ពិន។

១០ កាណាត់ ញ៉ា ទីណោះ កើត ពិះ ឡឹង ប្រ្រៈ សារ រ៉ាប កា អើ ទៅ។ ប្រ្រៈ ប៉ាញ ពុត ប្រ្រៈ អន់ ពូ អៀង ដូរ កេះ គន អើ ទីប អន់ ពូ ទី សារ អំរ៉ាញ អើញ អើ កា ប្រ្រៈ អន់ តាំងឡា តង ពិន តាត់ អងកេះ ផិនកាន ប្រ្រៈ ដាក់ កាខាក់ ញន កា តៅ ប៉ាណាប។

១១ យីស៊ូ ឡាក់ ប្រ្រៈ អន់ ប៉ាណ្លាស ដាក់ សារ រ៉ាប កា ប្រ្រៈ លូ ប៉ាណ្លាស ឡាក់ អើ ប្រ្រៈ អន់ ដាក់ ណោះ អន់ខែ កើត ឡាច់ ឡឹង ពី ដឹង ម៉ោញ ញន ណោះ ហង បះ អើ អ្ន តាយស អុះ អើ កា ពិន ផា អុះ ទី។

១២ អើ កាប ផាះ

«អី ប្រ្រៈ អាញ ចឹង រ៉ះ សារ អីស កា ម្លត អុះ មី អាញ អាញ ចឹង ចាដៃ ប៉ានេ អីស ប៉ាក់ ចារ ពូ លូម»។†

១៣ យីស៊ូ កាប ណារ ផាះ

«អាញ ម៉ឹង ប្រ្រៈ ហង»‡

លូ ផាះ

«អាញ អ្ន ប៉ាក់ អា អន់ខ្ល លូ គន សោ ប្រ្រៈ បិកកាតយ៍ អន់ កា អាញ»។§

១៤ គន សោ អើ ណោះ ទី ឡាក់ ប៉ាងឡៃ ណោះ ហង បះ យីស៊ូ កេះ ប៉ាណ្លាស ទី ឡាក់ ប៉ាងឡៃ ឡាក់ កា ពូ និះ ទៅ ដេល កេះណោះ អើ តៅ កៀ ថាឡាយ ម្លាត ម៉ែត ប្រ្រៈ បើត ឡាក់ ទី សារ អំរ៉ាញ ប្រ្រៈ អន់ ប៉ាណ្លាស តៅ

* ២:៨ ២:១២-៨ សារ អា ឡាក់ ឡឹង ផាប អញសៃ ប៉ានេ ប្រ្រៈ (ទំនុក/តម្កើង) ៨:៤-៦។ † ២:១២ ២:១២ សារ អា ឡាក់ ឡឹង ផាប អញសៃ ប៉ានេ ប្រ្រៈ (ទំនុក/តម្កើង) ២២:២២។ ‡ ២:១៣ ២:១៣ សារ អា ឡាក់ ឡឹង អេសាយ ៨:១៧។ § ២:១៣ ២:១៣ សារ អា ឡាក់ ឡឹង អេសាយ ៨:១៨។

- ១៥ លូ តង់ ពិន អន់ វ៉ាវ៉ាច់ ឡើង កេះ ទូច ឡូច អញ្ជូសិច ញួន កា អ្នក កា សារ តោ។
- ១៦ ប្រ្ល័ះ បិកកាតយ័ អូ តង់ បិយ អើ អុះ អើ តង់ គន សោ វត្ត អាប្រ្រាហាំ។
- ១៧ ញួន ណោះ ហង បះ យីស៊ូ ត្រង់ ជីវ កេះ ប៉ាណូស ឡាក់ កា អុះ ម៉ី អើ គ្រីប នែវ ភៀ អន់ អើ កេះ ម៉ែត ត្រាត់ វ៉ា ម៉ះ ប្រ្ល័ះ ឡាក់ ទី ពុត តាប៉ាប តាប៉ុន លូ ប្រ្រតី ងារ កា ប្រ្ល័ះ បិកកាតយ័ អន់ ដាក់ ត្រង់ ទីប វ៉ាម៉ះ ប្រ្ល័ះ ហ្វាយ ប៉ាសុន អន់ វ៉ាវ៉ាច់ ឡើង សារ យថ។
- ១៨ ញួន កា អើ តាំងឡា ប្រ្ល័ះ បឹត បិច ប្រើ អើ ប្រតី យថ ទីប អើ ទី សារ ប៉ាណាប បះ អើ អូ តង់ បក់ ពៀ ឡាក់ ពូ ជៀក ប្រតី យថ ដេល។

៣

- សារ យីស៊ូ តីស ហ្វិត ឡើង វត្ត ម៉ូសេ
- ១ អី អុះ ម៉ី ឡាក់ ដាក់ សារ វ៉ាវ៉ាច់ ប្រ្ល័ះ ឡាក់ អើ អ្នក អន់ ខូ លូ ញួន ហត់ យឹត ចាជ្រេប ឡើង យីស៊ូ ឡាក់ ប្រ្ល័ះ ប្រើ រ៉ះ ប៉ាតាង អើ យីស៊ូ អា កា ម៉ែត ត្រាត់ វ៉ាម៉ះ ប្រ្ល័ះ ឡាក់ ពិន សៀ ណោះ ហង។
- ២ យីស៊ូ ដាក់ ត្រង់ កា ប្រ្ល័ះ ឡាក់ ប្រើ អើ ឡាក់ កា វត្ត ម៉ូសេ ដាក់ ត្រង់ កា ងារ កាណុង ហី ក្រាន ប្រ្ល័ះ ដេល។
- ៣ បក់ ប្រតី ហី លោ លែង សិច ក្លា ឡើង ហី និចម៍ យីស៊ូ កា លោ លែង សិច ហ្វិត ឡើង វត្ត ម៉ូសេ និះទៅ ដេល
- ៤ ខង ហី ទិណោះ កា ទី ពូ ប្រតី ហះកា ប្រ្ល័ះ ប៉ាំងកើត កាណាត់ ទិណោះ។
- ៥ កាប៉ាច់ វត្ត ម៉ូសេ ទី ពុត ដាក់ ត្រង់ ប្រតី ងារ កា ពូ ទី ខូ កាណុង ហី ក្រាន ប្រ្ល័ះ ងារ អើ ណោះ ប្រតី អន់ ពូ អូ ឡើង សារ ឡាក់ ប្រ្ល័ះ ចឹង រ៉ះ ប៉ាត់ អនតីត
- ៦ ហះកា យីស៊ូ គ្រិះ ឡាក់ គន ប្រ្ល័ះ កា ដាក់ ត្រង់ ផះ អ្វី រ៉ាំងហៃ ហី ក្រាន ប្រ្ល័ះ យី ពិន អា ហង ឡាក់ ហី ក្រាន ប្រ្ល័ះ ផា ពិន អ្វី ម៉ឹង អើ លើយ ទីប ទី ពុត ខិន លើយ។
- សារ ប៉ាសុន ប្រ្ល័ះ ចឹង ម៉ុត វ៉ាឡូវ អន់ ខូ លូ ប្រ្ល័ះ
- ៧ ប៉ាដាត់ ប៉ាលីង ប្រ្ល័ះ រ៉ះ ផា:

«ដាវ អា ផា អន់ដីស កាតាំង ប៉ានីវ ប្រ្ល័ះ បិកកាតយ័
 ៨ អន់ដីស ដៃ កាង កល់ ឡាក់ កា វត្ត យ៉ាត់ អន់ដីស សើត ពៃ
 អន់ខែ ប៉ាសាំង លូ ប្រ្ល័ះ បិកកាតយ័
 ៩ ប្រ្ល័ះ សាត់ លូង អន់ខែ អ្វី ពឹង ស្រែវ តីស ពៃ។*
 ៩ ប្រ្ល័ះ ផា "ប៉ាត់ ចារ ណោះ ហង
 វត្ត យ៉ាត់ អន់ដីស ប៉ាសាំង លូ អាញ សាមីត កា អាញ អូ ចែត ម៉ុត
 ៩: រ៉ាំងរ៉ាំង ៤០ សាណាវ
 អន់ខែ ប៉ប ទី កេះ គ្រីប សារ អាញ ប្រតី។
 ១០ អន់ខែ ប្រតី នីណោះ ប្រតី អន់ អាញ អីក ខាក់
 ណោះ អាញ កាប ផា "ពុត ពៀក អន់ខែ អ្វី រ៉ែល រ៉ែង លើយ។
 អន់ខែ អូ ប្រតី ពូយ ពុត អាញ បិច អុះ។
 ១១ ណោះ ហង បះ អាញ កាប អីក កា អន់ខែ ទីប មត់ ផា:
 'អាញ អូ អន់ អន់ដីស ម៉ុត វ៉ាឡូវ ទី សារ សាណុក សារ៉ាត អន់ខូ លូ អាញ អុះ' "»។†

- ១២ អី អុះ ម៉ី ខំ សាំងតែ កាខាក់ ដៃ ដៃ អន់ ពៀ កាណុង កាំឡាំង អន់ដីស ទី ពុត អូ ដាក់ អ្នក សៀ ប្រ្ល័ះ បិកកាតយ័ ឡាក់ ទី អាញ រ៉ែស។
- ១៣ ហត់ អន់ដីស អន់តត់ ប៉ាតោ កា គូប សោប វ៉ាប ដាវ ដាវ ចំ ពូ ផា «ដាវ អា» ដៃ អន់ អុះ ម៉ី ចំ កាង កល់ លូ ត្រង់ អង់កោ សារ យថ។
- ១៤ ផា ពិន សៀ កាខាក់ ទីល ឡូច ឡាក់ កា ពិន សៀ ប៉ាន់ដា ពៃ ចាបះ កា ពិន ចឹង ទី ចានែក អន់ខូ លូ យីស៊ូ គ្រិះ តាទីថ ហង។
- ១៥ ពឹង ផាប ប៉ានីវ ប្រ្ល័ះ ទី រ៉ះ ផា «កាណុង ដាវ អា ផា អន់ដីស កាតាំង ប៉ានីវ ប្រ្ល័ះ បិកកាតយ័ អន់ដីស ដៃ កាង កល់ ដៃ ឡាក់ កា ផះ រ៉ាំងហារ វត្ត យ៉ាត់ អន់ដីស ប៉ាសាំង លូ ប្រ្ល័ះ ណោះ ពៃ»។

* ៣:៨ ៣:៨ បំ ហៃ សារ ឡាច់ (និក្ខមន) ១៧:១-៧។ † ៣:១១ ៣:៧-១១ សារ អា ឡាច់ ឡើង ផាប អញ្ជូសិច ប៉ានេ ប្រ្ល័ះ (ទុក/តម្កើង) ៩៥:៧-១១។

១៦ ព្រឺ អន់ដា កាតាំង ប៉ានីរ ប្រ្លឹះ រ៉ះ កេះណោះ ប៉ាណាំ គ្រូប ប៉ាសាំង លូ ប្រ្លឹះ ? យី មួត បក់ រត់ ម៉ូសេ ប៉ាណាំ ឡាច់ ឡើង ប៉ាថេត អ៊ីស៊ីប ណោះ ហង។

១៧ ផះ រាំងរាំង ៤០ សាណាំ ណោះ ព្រឺ អន់ដា ប្រតី អន់ ប្រ្លឹះ បិកកាតយី អីក ? យី មួត បក់ ប្រតី សារ យថ ទីប អន់ខែ តោ អ្នាត កាន់តឹង ពីង ស្រៃ តីស។

១៨ ប្រ្លឹះ បិកកាតយី ម៉ត់ ជា អូ អន់ ព្រឺ អន់ដា ម៉ុត រ៉ាឡូរ ពីង ចារ សាណុក សារីក អន់ខូ លូ អែរ ? យី ទី មួត អូ សាំ ហ្គាំង អែរ ណោះ ហង។

១៩ ទីល នីណោះ ពិន បបី កេះ អន់ខែ អូ ទី ម៉ុត អុះ ខង អន់ខែ អូ សៀ។

៤

១ ប្រ្លឹះ បិកកាតយី ទី សាញ៉ា កេះ កា ពិន ផា ចឹង អន់ ពិន ម៉ុត រ៉ាឡូរ អន់ខូ លូ អែរ ទីល នីណោះ ហត់ អន់ អន់ ដីស សាំងកៃ អន់ កាខាក់ អ្នក ផែត ទី ព្រឺ ម៉ោញ ដូរ កាណាង កាំឡាំង អន់ដីស ចឹង អូ ទី ម៉ុត

២ ខង ពិន កាតាំង សារ ដាក់ ឡាក់ កា អន់ខែ កាតាំង សើត ពៃ ដេល។ ហះកា សារ ដាក់ ឡាក់ អន់ខែ កាតាំង ណោះ អូ ទី ខា អុះ ខង អន់ខែ អូ សៀ។

៣ ប្រ្លឹះ បិកកាតយី រ៉ះ ផាះ

«អាញ កាប អីក កា អន់ខែ ទីប ម៉ត់ ផាះ

"អាញ អូ អន់ អន់ដីស ម៉ុត រ៉ាឡូរ អន់ខូ លូ អាញ អុះ"។

កាប៉ាច់ ពិន ឡាក់ សៀ ពិន ចឹង ម៉ុត រ៉ាឡូរ អន់ខូ លូ អែរ ហង។ តាទីថ អែរ ប្រ្លឹះ បិកកាតយី តាត់ អង់កេះ ង៉ារ អែរ ឡើង កាណើត អង់កក់ តេះ ពៃ

៤ ខង ទី ប្រាត់ រ៉ះ កេះ ពីង ផាប៉ ប៉ានីរ ប្រ្លឹះ ផា «ទីល ដាវ ទី តាំប៊ើះ ង៉ារ ឡាក់ ប្រ្លឹះ ប្រតី កា កេះ ទី កេះ អែរ កា រ៉ា ឡូរ ពីង ដាវ ណោះ»*។

៥ ពីង សារ អំពៃ ទី រ៉ះ កេះ ផា «អាញ អូ អន់ អន់ខែ ម៉ុត រ៉ាឡូរ អន់ខូ លូ អាញ អុះ»។

៦ បក់ កាតាំង សារ ដាក់ ឡើង ប្រ្លឹះ ផះ សើត ពៃ ណោះ អន់ខែ អូ ទី ម៉ុត រ៉ាឡូរ អុះ ញន កា អន់ខែ អូ រ៉ាប អូ សៀ ទីល នីណោះ ចឹង ទី ពូ អន់ខៀត ឡត ចឹង ម៉ុត រ៉ាឡូរ ណោះ។

៧ ប្រ្លឹះ បិកកាតយី កាំឡត់ ដាវ ម៉ោញ ណារ យី ដាវ អា ហង ឡាក់ អែរ ទី រ៉ះ លូ សាដាច់ ដាវីត ទុញ សាណាំ អន់ តីត ឡើង រត់ យូស្វេ ប៉ាណាំ ប៉ាសុន ម៉ុត ពីង ប៉ាថេត កាណាន ឡាក់ កា អាញ ទី រ៉ះ កេះ ផាះ

«ដាវ អា ផា អន់ដីស កាតាំង ប៉ានីរ ប្រ្លឹះ បិកកាតយី អន់ដីស ដៃ កាដ កល់ ហង»។

៨ ផា រត់ យូស្វេ ទី ប៉ាណាំ ប៉ាសុន អន់ ទីល ប៉ាត់ ចារ រ៉ាឡូរ តាទីថ ប្រ្លឹះ បិកកាតយី កា អូ រ៉ះ ឡើង ដាវ ម៉ោញ ណារ អុះ។

៩ ទីល នីណោះ ចឹង ទី ដាវ រ៉ាឡូរ សាំរ៉ាប កា ប៉ាសុន ប្រ្លឹះ ប៉ាត់ ម៉ាត់ ខៀ

១០ ខង បត់ ចំ ម៉ុត ប៉ាត់ ចារ ប្រ្លឹះ បិកកាតយី រ៉ាឡូរ បក់ ណោះ កា ចឹង រ៉ាឡូរ ឡើង ង៉ារ អែរ ឡាក់ កា ប្រ្លឹះ រ៉ាឡូរ ឡើង ង៉ារ អែរ ដេល។

១១ ញន ណោះ ហង បះ ពិន ត្រត់ ខំ ម៉ុត ឡាក់ រ៉ាឡូរ អន់ខូ លូ ប្រ្លឹះ បិកកាតយី ដៃ អន់ ទី បក់ ព្រឺ បក់ ញន កា ប្រតី ឡាក់ កា បក់ អូ រ៉ាប អូ សៀ ផះ សើត ពៃ

១២ ខង ប៉ានីរ ប្រ្លឹះ ទី អាញ រុស ទីប ទី អំរ៉ាញ អីញ លូ សោត ហ្វិត ឡើង ដាវ ប្លា ពៀរ ប៉ានីរ ប្រ្លឹះ អា ប្រាតី តា លុះ ទីល កាន់តឹង លូ តាដាវ អន់ កាតាច់ ឡើង គ្រូប ទីប ប៉ាដាត ប៉ាលីង លូ ពុត ពៀក អន់ កាតាច់ ឡើង គ្រូប និះទៅ ដេល។ ប៉ានីរ ប្រ្លឹះ កា តាត់សុន សារ ឡាក់ ប៉ាណាស យីត កាណាង ពុត ពៀក ទីណោះ។

១៣ អូ ទី កាណាត ញ៉ា ប្រ្លឹះ បិកកាតយី ហៃ អូ បបី អុះ ម៉ាត់ អែរ ហៃ បបី ទីណោះ អូ ទី សាតីម អុះ។ ពិន ត្រត់ រ៉ះ កា ប្រ្លឹះ ទី សារ ឡាក់ ពិន ប្រតី។

* ៤:៤-៤:៤ សារ អា ឡាច់ ឡើង កាណើត អង់កក់ តេះ (លោកប្រតិ) ២:២។ † ៤:៧ ៤:៧ សារ អា ឡាច់ ឡើង ផាប អញ សៃ ប៉ានេ ប្រ្លឹះ (ទំនុក/តម្កើង) ៩៥:៧-៩។

សារ យីស៊ូ ឡាក់ ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្លឹះ:

១៤ ពិន ទី ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្លឹះ ម៉ោញ ដូរ ឡាក់ ដាត់ ហ្វិត អើ ម៉ុត ពឹង ប្លែង យី យីស៊ូ ឡាក់ គន ប្រ្លឹះ បិកកា តយី ទីល នីណោះ ពិន ត្រត់ សៀ លើយ សារ ពិន រះ ណោះ:

១៥ ខង ពិន ទី ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្លឹះ ឡាក់ អូ តាប៉ាប កា ពិន ឡាក់ អូ គីត អូ ខា ខង ប្រ្លឹះ បើត ប្រើ អើ ប្រត់ យច គ្រឹប នៃរ ឡាក់ កា ពូ ជៀក ពិន ប្រត់ យច ដេល ហះកា អើ អូ ទី ប្រត់ យច អុះ។

១៦ ទីល នីណោះ ពិន ត្រត់ ម៉ុត អន់ ក្បាម ប្រ្លឹះ ឡាក់ ដាត់ ពុត កា ពិន ទីប ពិន ត្រត់ ទី ពុត ខិន ណោះ អើ ចឹង តា ប៉ាប តាប៉ុន ទីប តង ពិន រ៉ប់ ពិន តងកាន។

៥

១ ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្លឹះ ម៉ោញ ដូរ ៗ យី ប្រ្លឹះ បិកកាតយី រឺស អន់ខែ ឡឹង ប៉ាសុន ទិខូ ភៀ ប្រត់ ដារ ហះ ម៉ាត់ អើ ប៉ាតាង ប៉ាសុន។ អន់ខែ ពុះ កាណាត់ រ៉ាម៉ះ ប្រ្លឹះ ភៀ តង ប៉ាណូស អន់ រ៉ាវ៉ាត់ ឡឹង សារ យច។

២ ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្លឹះ អូ តាប៉ាប កា បក់ ងល់ អូ ហ្លង ឡាក់ ទី ពុត រឺល រឺង ខង ឡាកោ អើ ឡាក់ ប៉ាណូស ទី សារ យច ដេល។

៣ ញុន កា អើ ឡាក់ ប៉ាណូស ទី សារ យច ដេល បះ អើ ត្រត់ ពុះ កាណាត់ រ៉ាម៉ះ ប្រ្លឹះ សាំរ៉ាប កា ឡាកោ អើ ទៅ លូ កា ប៉ាសុន អន់ រ៉ាវ៉ាត់ ឡឹង សារ យច។ *

៤ អូ ទី ពៀ អូ ប្រត់ ដារ ដាត់ អា អុះ ទី ដឹង ប្រ្លឹះ បិកកាតយី រឺស អើ ឡាក់ កា រត់ អានុន សើត ពៃ ណោះ ចឹង អូ ប្រត់។

៥ កាប៉ាច យីស៊ូ គ្រិះ កា និះទៅ ដេល អើ អូ ត្រត់ ប្រត់ ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្លឹះ តាម ពុត អើ តាំងឡា អុះ យី ប្រ្លឹះ បិកកាតយី រះ កា អើ ផាះ

«អីស ឡាក់ គន អាញ ដារ អា អាញ អន់ ពូ អូ អន់តត់ ជា អីស គន អាញ តាទីច»។†

៦ ប្រ្លឹះ បិកកាតយី រះ កា យីស៊ូ ម៉ោញ ទង ណារ ផាះ

«អីស ឡាក់ ក្រាត់ រ៉ាម៉ះ ប្រ្លឹះ លើយ ពូយ គុន ឡាបៀប សាដាច់ មិលគីសាខែក សើត ពៃ ដេល»។‡

៧ ផះ យីស៊ូ អ្នែ ពឹង អង់កក់ តេះ អា ពៃ អើ ឡាច់ ទៀក ម៉ាត់ លូ ម៉ន់ ឡោម កាប ម៉ែៗ ប្រើ ប្រ្លឹះ បិកកាតយី តង អើ អន់ រ៉ាវ៉ាត់ ឡឹង សារ តោ។ ញុន កា យីស៊ូ អ្សិល តូត លូ ប្រត់ ពូយ ប្រ្លឹះ បិកកាតយី បះ ប្រ្លឹះ សាំយ៉ាង ពូយ ប៉ានីរ យីស៊ូ ប៉រ។

៨ យះ អើ ឡាក់ គន ប្រ្លឹះ បិកកាតយី កាតាម កា អើ ហៀន សាំយ៉ាង ប៉ានីរ ពី អើ ទីប ទី សារ ប៉ាណាប។

៩ កេះ អើ ប្រត់ ពូយ គ្រឹប សារ ពី អើ ប្រើ កេះៗ អើ កា កេះ តាំងឡា តង តាត់ អង់រឺស លើយ សាំរ៉ាប ប៉ាណូស ទិខូ បក់ សៀ អើ។

១០ ប្រ្លឹះ បិកកាតយី កា ប្រើ អើ ប្រត់ ក្រាត់ រ៉ាម៉ះ ប្រ្លឹះ គីស ហ្វិត ពូយ គុន ឡាបៀប រត់ មិលគីសាខែក ណោះ ហង។

សារ ត្រត់ ហៀន ប៉ានីរ ប្រ្លឹះ ផេ អន់ អ្នាត សៀ

១១ ពឹង សារ អា ទី សារ អៀង ញីន បិច រះ កា អន់ដីស ហះកា អន់ដីស ក្រូ ហ្លង ខង អន់ដីស អូ ចៃ សាំយ៉ាង។

១២ តាទីច អើ អន់ដីស ត្រត់ ប្រត់ ណោយ ប៉ាងហៀន ពូ កេះ ខង អន់ដីស សៀ ទុញ កេះ ហះកា អន់ដីស អ្នែ តង កាន ពូ ប៉ាងហៀន អន់ដីស ឡឹង ប៉ានីរ ប្រ្លឹះ ឡឹង ប៉ាន់ដា ណារ។ អន់ដីស អ្នែ កា តងកាន ទៀក តុះ អន់ដីស អូ ចៃ កា សាណា កាង អុះ។ §

១៣ បក់ តងកាន ទៀក តុះ អូ ហ្លង ឡឹង សារ ពូ ប៉ាងហៀន ឡឹង សារ ដាត់ ត្រង ណោះ អុះ ខង អន់ខែ អ្នែ សា ស្វា។

* ៥:៣ ៥:៣ ប៉រ ហៃ ចាបាប មូត លេវី (លេវីនីយ) ១៦:១១-១៩។ † ៥:៥ ៥:៥ សារ អា ឡាក់ ឡឹង ផាប អញសើ ប៉ានេ ប្រ្លឹះ (ទុនក/តម្កើង) ២:៧។ ‡ ៥:៦ ៥:៦ សារ អា ឡាក់ ឡឹង ផាប អញសើ ប៉ានេ ប្រ្លឹះ (ទុនក/តម្កើង) ១១០:៤។ § ៥:១២ ៥:១២ «ទៀក តុះ» កាប ប៉ាន់ដីប ឡឹង សារ ប៉ាងហៀន សារ ប្រ្លឹះ ឡាមត់ ហ្លង សាំរ៉ាប បក់ អង់កក់ សៀ។ «សាណា កាង» កាប ឡឹង សារ ប៉ាងហៀន សារ ប្រ្លឹះ ឡាក់ ញាត ហ្លង។

១៤ ហះកា សាណា កាង់ សារ៉ាបំ ដឹង កា ប៉ាណូស តិស ហង ខង អន់ខែ តាឡាបំ ឃើយ ខំ ហៀន អន់ អូ អន់ហ្គាល់ យច អូ អន់ហ្គាល់ ត្រត់។

៦

១ ទីល នីណោះ ញីន អូ កាប ណារ៉ូ ហង ឡឹង សារ អន់ដីស ហៀន ផះ ប៉ាន់ដា ពែ ឡឹង សារ បក់ ប្រ្រៈ រើស រុឺ ប្រ្រៈ គី សាដាច់ ណោះ។ ហត់ អន់ដីស ហៀន ឡា ប៉ាត់ ឆ័រ អន់ សៀ កាខាក់ ញីន អូ ចែ ប៉ាងហៀន អន់ដីស ឈើយ។ ឡឹង សារ ឡាក់ ពូ អង់កះ សៀ ត្រត់ ហៀន ណោះ ឡាក់ កា សារ ប៉ុនពែង ពុត អន់ រ៉ាវ៉ាច់ ឡឹង សារ យច ឡាក់ ប្រ្រៈ អន់ តោ ញីន កា អូ ចែ ប៉ាងហៀន ណារ៉ូ ឡឹង សារ សៀ ប្រ្រៈ

២ សារ ប៉ាងហុំ ទៀក * លូ សារ ម៉ន់ សាប៉ាត់ លូ សារ រីស សីត ទីប សារ ប្រ្រៈ ចឹង ចែត ចូត ឈើយ។

៣ ផា ប្រ្រៈ បិកកាតយំ អន់ ណោះ ញីន ចឹង ប៉ាងហៀន សារ ណារ ឡុត។

៤-៦ បក់ ចំ សៀ ម៉ោញ ទង កេះ លូ អ្សក់ សារ ដាក់ ឡឹង ប្រ្រៈ កេះ ទីប ទី ប៉ាដាត់ ប៉ាឡឹង ប្រ្រៈ សារ ទីប អន់ខែ អូ ហ្គង់ ប៉ានី ប្រ្រៈ ទីប ហ្គង់ ឡឹង សារ អំរ៉ាញ អីញ ឡាក់ ប្រ្រៈ ចឹង តាំបាង ប៉ាត់ ម៉ាត់ ទៀ ផា បក់ ណោះ ក្លះ ឡាច់ អ្នាត សៀ អន់ខែ អូ អូ ចឹង រីល សីត ប៉ុនពែង ពុត រៀក ម៉ោញ ទង ណារ៉ូ អុះ ខង ឡាក់ កា អន់ខែ បង់ គន ប្រ្រៈ បិកកាតយំ ពីង អ៊ុង គីង ម៉ោញ ទង ណារ៉ូ ទីប ប្រ្រៈ អន់ ពូ កាប បីដាយ កា អើ ណារ៉ូ។

៧ តេះ ចារ ចំ ទី បី អៀង លូ កើត ពៀ ប៉ូ អៀង ទីប ទី ខា កា បក់ តប់ ពៀ ប៉ូ ណោះ តេះ ណោះ ចឹង ទី សារ ដាក់ ឡឹង ប្រ្រៈ ដេល។

៨ ហះកា ផា តេះ ចារ ណោះ កើត ដឹង សាលៀ ប៉ាញី ទីប ណោះ ទីល នីណោះ ពូ ចឹង ផា តេះ ណោះ អូ ដាក់ អុះ ទីប ប្រ្រៈ ចឹង ប៉ាស្សាប សារ។ ប៉ាត់ ទីល ឡុច ទៀ ពូ ចឹង សុះ អ្នាត ហង។

៩ អី អុះ មី ឡាក់ ញីន ប៉ុច ចែ យះ ញីន កាប នី អៀ កាតាម ហះកា ញីន សៀ ផា អន់ដីស ចឹង ទី សារ ដាក់ ហង ឃី ប្រ្រៈ ចឹង តង់ អន់ដីស អន់ រីស

១០ ខង ប្រ្រៈ បិកកាតយំ អូ ត្រត់ ប្រ្រៈ អូ ត្រង់ ណោះ អុះ អើ អូ ពីល សារ ញ៉ា ឡាក់ អន់ដីស ប្រ្រៈ ណោះ ដេល អើ កា អូ ពីល កា អន់ដីស តង់ ប៉ាសុន អើ ញន កា ប៉ុច ចែ កា អើ ផះ អន់ខ្លួល ពែ លូ រ៉ាប ដារ អា ដេល។

១១ ញីន ប៉ុច កា អន់ដីស ទិឌូ អ្សក់ ពុត ចែត ឈើយ ទីល ឡុច ណោះ ចឹង ទី គ្រីប សារ អន់ដីស ម៉ឹង ណោះ។

១២ ផៃ អន់ អន់ដីស កេះ ប៉ាណូស កាដីល អ្នែ គ្រឹយ អ្រអ្រីប ហត់ អន់ អន់ដីស ប្រ្រៈ ពូយ បក់ ទី សារ ប្រ្រៈ សាញ៉ា ញន កា អន់ខែ សៀ លូ អត់ សារ៉ាញី។

សារ ប្រ្រៈ សាញ៉ា អូ អូ តូរ

១៣ ផះ ប្រ្រៈ បិកកាតយំ សាញ៉ា លូ រត់ អាប្រាហាំ ពែ ប្រ្រៈ អ្សក់ សិច អើ ទៅ ខង អូ ទី បក់ ពៀ តិស ឡឹង អើ ណារ៉ូ អុះ ចឹង ប្រ្រៈ ផាញ៉ាន កា អើ ណោះ។

១៤ អើ សាញ៉ា ផា «អាញ ចឹង អន់ សារ ដាក់ កា អីស ទីប ចឹង ប្រ្រៈ អន់ ផ្លង់ រ៉ាច់ អីស កើត រ៉ាល អៀង កាខាក់ ដេល»។

១៥ ញន កា រត់ អាប្រាហាំ ទី ពុត អត់ សារ៉ាញី អ្នែ ក្សាត់ អើ កា ទី ឡាក់ កា ប្រ្រៈ សាញ៉ា ណោះ តាទីច ហង។

១៦ ប៉ាណូស ពិន ផះ ចំ ពូ ម៉ត់ ពូ ណាំង កាណាត់ ឡាក់ អំរ៉ាញ ឡឹង ឡាតោ ប្រ្រៈ ផាញ៉ាន កៀ អន់ អូ អន់តត់ ផា ពូ កាប សារ តាទីច ម៉ាត់ ចឹង កេះ សារ ពូ ប៉ាតែក ណោះ។

១៧ ប្រ្រៈ បិកកាតយំ ប៉ុច តាំបាង អន់ កា ពូ ឡាក់ ចឹង ទី សារ អើ សាញ៉ា ណោះ អន់ ពូ អូ ហ្គង់ ផា អើ ចឹង អូ រើ ពុត អុះ អើ ចឹង អន់ តាទីច ទីល នីណោះ អើ កា ម៉ត់ ហង។

១៨ សារ ប្រ្រៈ សាញ៉ា លូ ម៉ត់ ណោះ សារ ទិ ពៀរ ណោះ អូ អូ តូរ អុះ ប្រ្រៈ កា អូ អូ តាំពូង ដេល ទីល នី ណោះ ពិន ឡាក់ សាតាក់ ឡា អាន ប៉ាត់ អើ អើ កា ប៉ាងហោក ពុត ពិន លូ តង់ អន់ ពិន ម៉ឹង អង់ អើ ឈើយ។

១៩-២០ សារ ម៉ឹង អា ប្រ្រៈ អន់ កា ពុត រៀក ពិន សៀ កាចាប់ ពៀប ឡាក់ កា តាឡង់ ប៉ាសយំ តិស ប្រ្រៈ អន់ ទូក តារ ម៉ោញ ចារ។ ពិន អូ ម៉ឹង ញន កា យីស៊ូ ម៉ុត កាណុង ចារ ពូ ប៉ុង លូ កាណាត់ ឃី ចារ អើ អ្នែ អន់ខ្លួល ឡឹង ពិន កៀ ឡោម ប្រ្រៈ ប៉ាតាង ពិន ទិឌូ ទីប អើ ប្រ្រៈ ម៉ែត ក្រាក់ រ៉ាម៉ះ ប្រ្រៈ ឈើយ ពូយ គុន ឡាបៀប រត់ ម៉ុលគីសាខែក។

* ៦:២ ៦:២ ប៉ាងហុំ ទៀក ពិន ព្រៃ នី អៀ កា ត្រត់ ដេលះ រ៉ាវ ឡាតោ។

៧

សារ សាដាច់ មិលគីសាខែក ប្រឹក្ចី ក្រាត់ វ៉ាម៉ះ ប្រ្លឹះ

១ ផះ សើត ពៃ វតី មិលគីសាខែក អា ប្រឹក្ចី សាដាច់ មៀង សាឡឹម ទីប អែ ប្រឹក្ចី ក្រាត់ វ៉ាម៉ះ ប្រ្លឹះ ឡាក់ តីស ហ្វិ ត អែ ឡាក់ ប៉ាត់ ចារ វតី អាប្រាហាំ ផះ អាប្រាហាំ សីត ឡឹង តាកូះ លូ សាដាច់ ប៉ាចេត អន់ ឡេតៗ កេះ ណោះ អែ ប៉រ សារ ដាក់ ឡឹង ប្រ្លឹះ អន់ កា អាប្រាហាំ។

២ វតី អាប្រាហាំ កា អ្យក់ កាណាតី ឡាក់ អែ តាប៊ីត អ្យក់ ឡឹង ពូ ទិណោះ អញ្ជើត ចានែក អ្យក់ ឡាច់ ម៉ោញ ចានែក អន់ កា សាដាច់ មិលគីសាខែក។* សិច មិលគីសាខែក ណោះ ទី ណី ផា សាដាច់ ដាក់ ត្រង់ កាខាក់ អែ កា សា ដាច់ មៀង សាឡឹម វ ឃី សាដាច់ ទី សារ សាណុក សាវ៉ក។

៣ ពូ អូ ប្រាត់ សិច មើត ពី លូ វតី យ៉ាត់ ផ្លង់ វ៉ាច់ អែ អុះ ដាវ កើត លើ ដាវ តើ កា អូ ទី ដេល។ អែ រៀប ឡាក់ កា គន ប្រ្លឹះ អែ ប្រឹក្ចី ក្រាត់ វ៉ាម៉ះ ប្រ្លឹះ លើយ។

៤ អន់ ដីស ឃីត ចាជ្រែប ហៃ មិលគីសាខែក អា អែ កេង ខាក់ តាទីច ហង បះ វតី អាប្រាហាំ អន់ កាណាតី ឡាក់ អែ តាប៊ីត អ្យក់ ណោះ អញ្ជើត ចានែក អែ អ្យក់ ឡាច់ ម៉ោញ ចានែក អន់ កា មិលគីសាខែក។

៥ កាប៉ាច់ ផ្លង់ វ៉ាច់ លើ ឡាក់ ប្រឹក្ចី ក្រាត់ វ៉ាម៉ះ ប្រ្លឹះ ពួយ ចាបាប អន់ ខែ អ្យក់ ចានែក ឡឹង ប៉ាសុន ឃី អញ្ជើត ចានែក អន់ ខែ អ្យក់ ម៉ោញ ចានែក ឡឹង អុះ មី អន់ ខែ ទៅ យ្លឹះ អន់ ខែ ផ្លង់ វ៉ាច់ វតី អាប្រាហាំ ទៅ កាតាម។

៦ កាប៉ាច់ មិលគីសាខែក អែ អូ ត្រត់ ផ្លង់ វ៉ាច់ លើ អុះ ហះ កា អែ អ្យក់ កាណាតី ឡឹង វតី អាប្រាហាំ អញ្ជើត ចា នែក អ្យក់ ម៉ោញ ចានែក កេះ ណោះ អែ ប៉រ សារ ដាក់ អន់ កា អាប្រាហាំ ឡាក់ ប្រ្លឹះ ទី សាញ៉ា ណោះ ពៃ។

៧ តាម តាឡាប ឃើយ បក់ អ្យក់ សារ ដាក់ ចិ ឡឹង បក់ អន់ សារ ដាក់ សារ អា ពិន អូ អូ ប៉ាតែក អុះ។

៨ មូត លើ ឃើយ អ្យក់ កាណាតី អញ្ជើត ចានែក អ្យក់ ឡាច់ ម៉ោញ ចានែក ហះ កា អន់ ខែ តើ។ កាប៉ាច់ មិល គីសាខែក អែ អ្យក់ ម៉ោញ ចានែក និះ ទៅ ដេល ហះ កា ផាប ប៉ានី ប្រ្លឹះ អុះ រ៉ះ ផា អែ តើ អុះ។

៩ ឃី អែ ពិន ចឹង រ៉ះ ផា សារ អា រៀប ឡាក់ កា វតី លើ អន់ កាណាតី ម៉ោញ ចានែក កា សាដាច់ មិលគីសាខែក ពួយ វតី អាប្រាហាំ ដេល យ្លឹះ រ៉ប់ ដាវ អា មូត លើ អ្យក់ ម៉ោញ ចានែក ឡឹង ពូ កាតាម

១០ ខង ផះ វតី អាប្រាហាំ ប៉ាត់ សាដាច់ មិលគីសាខែក ពៃ វតី លើ បើ តាន កើត អុះ រៀប ឡាក់ កា អែ អែ កាណុង ឡាតោ វតី អាប្រាហាំ ណោះ ហង។

សារ យីស៊ូ ប្រឹក្ចី ក្រាត់ វ៉ាម៉ះ ប្រ្លឹះ

១១ ចាបាប ប្រ្លឹះ ប្រើ គន សោ វតី លើ ប្រឹក្ចី ក្រាត់ វ៉ាម៉ះ ប្រ្លឹះ សារ អា ឡាក់ គុល ចាបាប ប្រ្លឹះ ណោះ ហង។ ទីល នីណោះ ផា ដាវ ក្រាត់ វ៉ាម៉ះ ប្រ្លឹះ តែង លើ អូ ហ្វាយ ឡាច់ ប៉ាសុន អន់ វ៉ាវ៉ាច់ ឡឹង សារ យច តា ទីច កេះ ញ៉ា ត្រត់ បិច វើស ក្រាត់ វ៉ាម៉ះ ប្រ្លឹះ ម៉ោញ ណារ គុន ឡាបៀប មិលគីសាខែក ប្រឹក្ចី ញ៉ា ? ញ៉ា អូ ប្រឹក្ចី គុន ឡាបៀប វតី អាវ៉ុន ?

១២ ផា ត្រត់ តូរ ក្រាត់ វ៉ាម៉ះ ប្រ្លឹះ ទីល នីណោះ ចាបាប កា ត្រត់ តូរ និះ ទៅ ដេល

១៣ ខង ក្រាត់ វ៉ាម៉ះ ប្រ្លឹះ ឡាក់ ពូ ទី ប្រាត់ រ៉ះ ណោះ អែ កើត ឡាច់ ឡឹង ផ្លង់ វ៉ាច់ ឡាក់ អូ ឃើយ ទី ញ៉ា កាណុង ផ្លង់ វ៉ាច់ អែ ប្រឹក្ចី ក្រាត់ វ៉ាម៉ះ ប្រ្លឹះ អុះ។

១៤ ពិន ទិឌូ កា អូ កេះ ពី តាំង ឡា ពិន អែ កើត ឡាច់ ឡឹង ផ្លង់ វ៉ាច់ យូដា ហះ កា ផះ វតី ម៉ូសេ រ៉ះ ឡឹង សារ ក្រាត់ វ៉ាម៉ះ ប្រ្លឹះ អែ អូ រ៉ះ ឡឹង ផ្លង់ វ៉ាច់ យូដា ណោះ អុះ។

១៥ សារ អា ហ៊ែង ចាបះ ខាក់ ហង ខង ទី ក្រាត់ វ៉ាម៉ះ ប្រ្លឹះ ម៉ោញ ដូរ ណារ ឡាក់ កា សាដាច់ មិលគីសាខែក។

១៦ អែ អូ ត្រត់ ក្រាត់ វ៉ាម៉ះ ប្រ្លឹះ ញាន កា ឡាច់ ឡឹង ផ្លង់ វ៉ាច់ លើ ឡាក់ កា ចាបាប រ៉ះ ណោះ អុះ ឃី អែ ប្រឹក្ចី ក្រា ត់ វ៉ាម៉ះ ប្រ្លឹះ ញាន កា សារ អំវាញ អីញ អែ តាំង ឡា ឡាក់ ទី អាញ វីស អូ អូ តើ

១៧ ខង ពឹង ផាប ប៉ានី ប្រ្លឹះ ទី រ៉ះ ឡឹង សារ អែ ផាះ

«អីស ឡាក់ ក្រាត់ វ៉ាម៉ះ ប្រ្លឹះ ឃើយ
ពួយ គុន ឡាបៀប សាដាច់ មិលគីសាខែក»។

១៨ ទីល នីណោះ ចាបាប អន់ ទ្រួល ណោះ ពៃ ត្រត់ អ្នាត ហង ខង អូ ទី ខា កេះ

* ៧:២ ៧:១-២ បរិ ហៃ កាណេត អងកក់ តេះ (លោកបុគ្គល) ១៤:១៧-២០។ † ៧:២ ៧:២ សាឡឹម ទី ណី ផា «សាណុក សាវ៉ក»។

១៩ ខង ចាបាប់ វគី ម៉ូសេ អូ អូ ប្រគី អន់ សារ ញ៉ា ដាក់ ត្រង់ អុះ ហះកា កិញអៀ អា ពិន ទី សារ ម៉ឹង ដាក់ ខាក់ ឡាក់ ប្រ្លឹះ អន់ កា ពិន ញន កា សារ ម៉ឹង ណោះ ហង បះ ពិន អូ ម៉ុត ក្បាម ប្រ្លឹះ។

២០-២១ ម៉ោញ ណារ ផះ ពូ ប្រគី ក្រាត់ វ៉ាម៉ះ ប្រ្លឹះ សើត ពៃ ប្រ្លឹះ អូ ទី ម៉ត់ លូ អន់ខែ អុះ ហះកា ក្រាត់ វ៉ាម៉ះ ប្រ្លឹះ អន់តីត អា ប្រ្លឹះ បិកកាតយ ម៉ត់ លូ អើ នីអៀះ

«អាញ ម៉ត់ លូ អើស អាញ អូ វើ ពុត អុះ

អើស ឡាក់ ក្រាត់ វ៉ាម៉ះ ប្រ្លឹះ លើយ»។

២២ ញន កា សារ ម៉ត់ ណោះ ហង បះ យីស៊ូ ខឹង ឡាប់ ពឹង សារ សាញ៉ា វែវ ពុត ណារ ឡាក់ ដាក់ ហ្និត ឡឹង សារ សាញ៉ា វែវ ពុត សានដាប់។

២៣ ម៉ោញ ណារ ក្រាត់ វ៉ាម៉ះ ប្រ្លឹះ គន ឡាបៀប សានដាប់ ពៃ ទី អៀង ដួវ ខាក់ អន់ខែ ប្រគី ក្រាត់ វ៉ាម៉ះ ប្រ្លឹះ តត់ៗ ខង អន់ខែ ឡាក់ ប៉ាណូស អូ តើ

២៤ ហះកា យីស៊ូ អា អើ ឡាក់ ក្រាត់ វ៉ាម៉ះ ប្រ្លឹះ លើយ អូ មប អន់ កា ញើ អុះ ខង អើ ទី អាញ វីស លើយ អូ អូ តើ អុះ។

២៥ ញន ណោះ ហង បះ យីស៊ូ អូ តង ត្រឹប សារ ទិ បក់ ញើ ម៉ុត ឡាក់ ក្បាម ប្រ្លឹះ បិកកាតយ ញន កា អើ ទី អាញ វីស លើយ ណោះ ហង បះ អើ ម៉ន់ ឡោម ឡា ប្រ្លឹះ ប៉ាតាង ពិន លើយ។

២៦ ពិន ត្រង់ តងកាន ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្លឹះ ឡាក់ កា យីស៊ូ ណោះ ហង យី ក្រាត់ វ៉ាម៉ះ ប្រ្លឹះ ឡាក់ ដាក់ សាំរ៉ាប់ កា ប្រ្លឹះ អូ ទី សារ យច អុះ ទីប អើ តាង ឡឹង ប៉ាណូស អូ ដាក់ ប្រ្លឹះ តាំប៉ោក អើ អន់ ចាំងហ៊ិត ឡឹង ប្លែង។

២៧ អើ អូ ត្រង់ ឡាក់ កា ក្រាត់ វ៉ាម៉ះ ប្រ្លឹះ អន់ខៀត អុះ អើ អូ តងកាន ពុះ កាណាត វ៉ាម៉ះ ប្រ្លឹះ រ៉ាប់ ដាវ ញន កា សារ យច អើ តាំងឡា លូ សារ យច ប៉ាសុន អុះ ខង អើ មប ឡាកោ អើ ដឹង ម៉ោញ ទង កេះ ឡូត។

២៨ ពូយ ចាបាប់ វគី ម៉ូសេ ពូ វើស ប៉ាណូស ឡាក់ ទី សារ យច ដេល អន់ ប្រគី ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្លឹះ ហះកា អន់ តីត ឡឹង ណោះ ប្រ្លឹះ វើស គន អើ អន់ ប្រគី ម៉ែត ក្រាត់ វ៉ាម៉ះ ទីប ម៉ត់។ គន អើ ណោះ តាត អងកេះ ដាវ អើ ត្រឹប នែវ។

៨

សារ សាញ៉ា វែវ ពុត ណារ

១ ទី សារ ឡាក់ ញីន ផះ អៃ ប៉ាងហៀន ណោះ ពៃ យី នែវ អាះ ពិន ទី ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្លឹះ នែវ ណោះ ម៉ោញ ដួវ កេះ ឡាក់ ផះ អង់អៃ តែង សាម៉ា ត្រេ សាដាច់ ម៉ះ ប្រ្លឹះ បិកកាតយ ឡាក់ ទី សារ អំរិញ អើញ កេង ខាក់ ពឹង ប្លែង តោ

២ អើ ប្រគី ដាវ ពឹង ចារ វ៉ាម៉ះ តាទីច ឡាក់ ប្រ្លឹះ បិកកាតយ ប្រគី អូ ត្រង់ ប៉ាណូស ប្រគី អុះ។

៣ ក្រាត់ វ៉ាម៉ះ ប្រ្លឹះ ទិខូ ពូ វើស អន់ខែ ភៀ អ្យក់ កាណាត ពុះ វ៉ាម៉ះ ប្រ្លឹះ។ ណោះ ហង បះ ក្រាត់ វ៉ាម៉ះ ប្រ្លឹះ អា កា ត្រង់ ទី កាណាត វ៉ាម៉ះ ប្រ្លឹះ និះទៅ ដេល។

៤ ផា អើ អៃ អៃ ពឹង អងកក់ តេះ អា អើ អូ ទី ប្រគី ក្រាត់ វ៉ាម៉ះ ប្រ្លឹះ អុះ ខង ទី ក្រាត់ វ៉ាម៉ះ ប្រ្លឹះ អៀង កេះ ផះ អៃ ពុះ កាណាត វ៉ាម៉ះ ប្រ្លឹះ ពូយ ចាបាប់។

៥ មូត ក្រាត់ វ៉ាម៉ះ ប្រ្លឹះ ប្រគី ដាវ ពឹង ចារ វ៉ាម៉ះ ប្រ្លឹះ យី ពូ ប្រគី ចារ ណោះ ពូយ ចារ វ៉ាម៉ះ ប្រ្លឹះ អៃ ពឹង ប្លែង តោ ហង ឡាក់ កា ប្រ្លឹះ បិកកាតយ វះ លូ វគី ម៉ូសេ ផះ អើ ចឹង ប្រគី ចារ វ៉ាម៉ះ ប្រ្លឹះ ណោះ ផា «អើស ត្រង់ ហៃ អន់ កាខាក់ អន់ អើស ប្រគី ពូយ ឡាបៀប អាញ តាំបាង កា អើស ពឹង ប៉ានីម ពៃ»។

៦ កិញអៀ អា ប្រ្លឹះ វើស យីស៊ូ ត្រិះ អន់ ប្រគី ដាវ ដាក់ លីន ឡឹង ដាវ មូត ក្រាត់ វ៉ាម៉ះ ប្រ្លឹះ ណោះ ណារ ខង សារ សាញ៉ា វែវ ពុត ឡាក់ អើ ប្រគី កាណាត ណោះ ដាក់ ហ្និត ឡឹង សារ សាញ៉ា វែវ ពុត សានដាប់ ខង សារ សាញ៉ា វែវ ពុត ណារ អា អើ ទី សាញ៉ា ឡាក់ ដាក់ ហ្និត ដេល។

៧ ញន កា សារ សាញ៉ា វែវ ពុត ផះ សើត ពៃ បើ ដាក់ កាខាក់ អុះ ណោះ ហង បះ ប្រ្លឹះ បិកកាតយ អន់ សារ សាញ៉ា វែវ ពុត ម៉ោញ ណារ

៨ ខង ប្រ្លឹះ បីបី សារ អូ ដាក់ កាណាត ប៉ាសុន អ៊ីស្រាអែល ណោះ ហង បះ អើ វះ ផាះ

«ប៉ាត់ អន់តីត ទៀ អាញ ចឹង ប្រគី សារ សាញ៉ា វែវ ពុត ណារ

* ៨:៥ ៨:៥ សារ អា ឡាច់ ឡឹង សារ ឡាច់ (និក្ខមន៍) ២៥:៤០។

អន់ខ្ញុំ លូ ប៉ាសុន អ៊ីស្រាអែល លូ ប៉ាសុន យូដា ដេល។

៩ សារ សាញ៉ា វែវ ពុត អា អូ ត្រក់ ឡាក់ កា សារ សាញ៉ា វែវ ពុត ឡាក់ អាញ សាញ៉ា លូ រតី យ៉ាត់ អន់ខ្ញុំ

ផ្ទះ អាញ ប៉ាណាំ អន់ខ្ញុំ

អន់ ឡាច់ ឡឹង ប៉ាថេត អ៊ីស៊ីប សើត ពែ ណោះ អុះ

ខង អន់ខ្ញុំ អូ ប្រឹក ពូយ សារ សាញ៉ា វែវ ពុត ណោះ អុះ

ណោះ ហង បះ អាញ អូ រ៉ែន រ៉ាយ កា អន់ខ្ញុំ ដេល

អា ហង ប៉ានីរ ប្រ្លឹះ បិកកាតយ៉។

១០ ប៉ាត់ អន់តីត ទៀ អាញ ចឹង សាញ៉ា វែវ ពុត លូ ប៉ាសុន អ៊ីស្រាអែល នែវ អាះ

ចាបាប អាញ ចឹង ចែត ពីង ពុត តាម៉ុត ពីង ពៀក អន់ខ្ញុំ

កេះណោះ អាញ ចឹង កេះ ប្រ្លឹះ អន់ខ្ញុំ

អន់ខ្ញុំ ចឹង កេះ ប៉ាសុន អាញ ហង។

១១ ផ្ទះ ណោះ អូ ទី ពៀ ចឹង បាំង ហៀន អុះ ទី អែ ទៅ លូ បក់ អ្នែ រសានែង ផោះ

"ហត់ អន់ អន់ដីស អន់ហ្គាល់ ប្រ្លឹះ ពិ"

ខង អន់ខ្ញុំ ចឹង អន់ហ្គាល់ អាញ ទីខ្ញុំ

ឡឹង បក់ ចិ ឡឹង ពូ ទីល បក់ តិស ឡឹង ពូ

១២ ខង អាញ ចឹង អូ អ្យក់ យ៉ូ សារ យថ ម៉ះ អន់ខ្ញុំ

លូ អ្នាត ដោះ សារ អូ ដាត់ ម៉ះ អន់ខ្ញុំ ដេល»។†

១៣ ប្រ្លឹះ រ៉ះ ផា សារ សាញ៉ា វែវ ពុត អន់តីត អា យី សារ ណាវ ទីល នីណោះ សាញ៉ា វែវ ពុត អន់ខ្លួល ពែ អូ ទី ខា

កេះ សារ សាន់ដាប់ ណោះ បើត ចឹង ហ្យៀង ហង។

៩

ចារ រ៉ាម៉ះ ប្រ្លឹះ ពីង អង់កក់ តេះ អា

១ សារ សាញ៉ា វែវ ពុត សាន់ដាប់ ទី ចាបាប សារ៉ាប សារ៉ាប្លឹះ ប៉ានេ ប្រ្លឹះ ទីប ទី ចារ សារ៉ាប រ៉ាម៉ះ ប្រ្លឹះ ពីង អង់ កក់ តេះ អា ដេល។

២ រ៉ាណោះ ពូ ប្រឹក ណោះ ទី កាណាង ពៀរ កាណាង ម៉ោញ ពូ អើ ផា កាណាង ដាត់ ពីង ណោះ ទី ចារ ចែត តា គៀង ទីប ទី ត្រេ សារ៉ាប ចែត ណាំ បាំង ទៀន អន់ កា ប្រ្លឹះ។

៣ តែង តោ កា អាញ សែង ពូ ប្លិង ណោះ ទី កាណាង ទី ពៀរ ពូ អន់ សិច ផា កាណាង ដាត់ កាខាក់ ។

៤ ពីង កាណាង ណោះ ទី អន់ហ្វឹង ម៉ាស សារ៉ាប សុះ កាណាតី ចោផ្លូវ លូ ទី ហ៊ីប សារ សាញ៉ា វែវ ពុត ឡាក់ ពូ ប្រះ ចារ ម៉ាស ប៉ាញ ទីប ហ៊ីប ណោះ។ កាណាង ហ៊ីប សារ សាញ៉ា វែវ ពុត ណោះ ទី អា ម៉ាស ម៉ោញ ឡាក់ ពូ ចែត ណាំ ម៉ាណា លូ ទី អ៊ីង កាទូង ម៉ះ រតី អាវុន ឡាក់ ទី ប៉ាកាវ ឡាក់ ទីប ទី អំហ្គោ ឡាក់ ពៀរ បក់ ឡាក់ ប្រ្លឹះ ច្រាត់ សារ សា ញ៉ា វែវ ពុត។

៥ អ្នែ អំបាំង ហ៊ីប សារ សាញ៉ា វែវ ពុត ណោះ ទី ហ៊ីប ចេរូប៊ីន ពៀរ ផ្ទះ អ្នែ ឡាង កាហ្គាប អំបាំង កល់ ហ៊ីប ចារ ពូ ស្រោច ផាម ភៀ ហ្វាយ ប៉ាសុន អន់ រ៉ាវ៉ាច់ ឡឹង សារ យថ ហ៊ីប ចេរូប៊ីន អា ប៊ុច រ៉ះ ផា ប្រ្លឹះ បិកកាតយ៉ អ្នែ ពីង ណោះ។ ហះ កា ញីន អូ កូម កា រ៉ះ សារ អា គ្រីប ហាច់ ទីណោះ កិញអៀ អា អុះ។

៦ ប៉ាត់ ពូ ប្រឹក ចារ ណោះ កេះ ទី កេះ ណោះ មួត ក្រាត់ រ៉ាម៉ះ ប្រ្លឹះ កា ម៉ុត ពីង កាណាង ទី ម៉ោញ រ៉ាប ដាវ ភៀ ប្រឹក ដាវ អន់ខ្ញុំ

៧ ហះ កា ពីង កាណាង ទី ពៀរ ទី ដឹង មែត ក្រាត់ រ៉ាម៉ះ ប្រ្លឹះ ដោច ទី ម៉ុត ម៉ោញ សាណាំ ម៉ោញ ទង អើ កា ត្រក់ អ្យក់ ម៉ុត ផាម អ្យា ស្រោច អន់ កា ប្រ្លឹះ បិកកាតយ៉ ញុន កា សារ យថ អើ តាំងឡា លូ សារ យថ ប៉ាសុន ដេល ឡាក់ ពូ ប្រឹក ទីប អូ ហ្គង់។

៨ សារ អា ប៉ាដាតី ប៉ាលឹង ប្រ្លឹះ ប៊ុច រ៉ះ អន់ អូ អន់តត់ ផា ទ្រង ឡាំ ប៉ាត់ កាណាង ដាត់ កាខាក់ ណោះ បើ តានី បើក អុះ ដាវ ចំ កាណាង ទី ម៉ោញ អា អ្នែ។

† ៨:១២ ៨:១២ សារ អា ឡាច់ ឡឹង យេរេមៀ ៣១:៣១-៣៤។

៩ សារ ទី អា បិច រ៉ះ ឡើង រ៉ាំងហារ រ៉ប់ ដាវ អា ហង ឃី បិច រ៉ះ ផា កាណាតី ពូ រ៉ាម៉ះ ទិណោរ៉ះ អូ អូ ប្រតី អន់ ពុត រៀក បក់ ឡា សាំប្រះ ប៉ានេ ប្រះ ណោះ ដាក់ ត្រង់ អុះ

១០ ខង សារ ឡាក់ ពូ ប្រតី ពូ យ សារ សាញ៉ា វែវ ពុត សាន់ដាប ទិណោរ៉ះ ឃី ទី ដឹង ឡាក់ កា សាណា សាណិត ទៀក អែត លូ សារ រ៉ាវ ឡាកោ លូ កាណាតី អន់ ទៀត ៗ ចាបាប ទិ អា ក្រានី កា រ៉ះ កា ឡាកោ អំបាំង អា ដោច ឡាក់ ទី ខា ផះ រ៉ាំងរ៉ាំង ប្រះ បើ តានី ប្រតី អន់ ទី ឡាបៀប ណារ ឡាក់ ដាក់ ហ្ន័ត។

សារ ផាម ឃីស៊ូ ដាក់ ហ្ន័ត ឡើង ផាម អ្យា

១១-១២ ហះកា ផះ ឃីស៊ូ គ្រិះ កេះ ម៉ែត ក្រាត់ រ៉ាម៉ះ ប្រះ ឡាក់ មប អន់ សារ ដាក់ ឡាក់ ពិន ទី កេះ អែ ម៉ុត ទ្រង រ៉ាលើ ឡាក់ ដាក់ ហ្ន័ត ដឹង ម៉ោញ ទង កេះ ឡូត រ៉ាលើ ណោះ អូ ត្រត់ ប៉ាណាស ប្រតី អុះ លូ អូ ត្រត់ ពឹង អង់កក់ តេះ អា ដេល។ អែ អូ អ្យក់ ឡា ផាម ប៉ារពេ ទោល លើ ផាម គន រ៉ក់ អុះ ឃី អែ អ្យក់ ផាម អែ ទៅ ម៉ាក់ ហ្វាយ ពិន អន់ ដាក់ លើយ។

១៣ ផះ ពូ អ្យក់ ផាម ប៉ារពេ ទោល លូ ផាម រ៉ក់ ប៉ាញី តាមី លូ អំហូរ រ៉ក់ ប៉ាញី សាតង់ ឡាយ លូ ទៀក ព្រិះ ពឹង បក់ កើត អូ ដាក់ តែង ឡាកោ បាំង ឡៃ ណោះ ប្រតី អន់ បក់ ណោះ ដាក់ ណារ៉ុ។*

១៤ សាឡង់ កា ផាម ឃីស៊ូ គ្រិះ ហែង ខាក់ ចឹង ប្រតី អន់ ពុត ពិន ដាក់ ឃី អែ ដាក់ កាខាក់ អូ ទី យច ហះ ចំ អុះ ប៉ាដាក់ ប៉ាលើ ប្រះ ឡាក់ អែ លើយ ប្រើ អែ មប ឡាកោ កា ប្រះ បិកកាតយី អៀ អ្ន័ត ឡាច់ សារ ពិន ប្រតី យច ឡាក់ ប្រតី អន់ តោ ណោះ ម៉ាក់ ពិន ប្រតី ដាវ កា ប្រះ ឡាក់ អែ លើយ ឡុត។

១៥ ខ ណោះ ហង បះ ឃីស៊ូ ប្រតី កាណាតី ឡើង សារ សាញ៉ា វែវ ពុត ណារ ភៀ អន់ បក់ ប្រះ វើស អ្យក់ ណោះ ទី ប៉ាដក់ ប៉ាជៀ លើយ ឡាក់ កា អែ សាញ៉ា ពៃ ហង ខង ឃីស៊ូ តោ កេះ ភៀ ហ្វាយ ឡាច់ អន់ខែ អន់ រ៉ាវ ឡើង សារ អន់ខែ ប្រតី យច ផះ រ៉ាំងរ៉ាំង សាញ៉ា វែវ ពុត សាន់ដាប ពៃ។

១៦ ផា ពូ ប្រាត់ សតត្រា ភៀ រ៉ះ ឡើង សារ ត្រត់ ផែក ប៉ាដក់ ប៉ាជៀ ផា បក់ ប្រាត់ សតត្រា ណោះ អែ តោ ត្រត់ អូ អន់តត់ ផា អែ តោ តាទីច កេះណោះ ពូ ចឹង ផែក ពូ យ សារ អែ រ៉ះ ណោះ ហង

១៧ ខង សតត្រា ណោះ ត្រត់ ទី ខា ប៉ាក់ ដាវ អែ តោ។ ផះ រ៉ាំងរ៉ាំង បក់ ប្រាត់ អែ វើស សតត្រា ណោះ អូ ទី ខា អុះ។

១៨ កាប៉ាច់ សារ សាញ៉ា វែវ ពុត សើត ពៃ កា និះទៅ ដេល អែ អូ ទី ខា ដេល ផា អូ ទី ផាម។

១៩ ផះ រត់ ម៉ូសេ អន់តត់ ប៉ាតោ កា ប៉ាសុន ទីខូ ពូ យ សារ ពឹង ផាប ចាបាប ប្រះ កេះ ទី កេះ ណោះ អែ កា អ្យក់ ផាម រ៉ក់ ផាម ប៉ារពេ ឡាយ លូ ទៀក កេះណោះ អ្យក់ សក់ ចៀម នែវ កាប្រី ទ្រែម ពឹង តើម អ្យក់ ហ៊ុសុប ឡុក ពឹង ផាម កេះណោះ ព្រិះ ពឹង ផាប ចាបាប ប្រះ ទីប ព្រិះ ពឹង ប៉ាសុន ទីខូ ដេល។

២០ ផះ ណោះ អែ រ៉ះ ផា «អា ហង ផាម ឡាក់ តាក់ អង់កេះ សារ សាញ៉ា វែវ ពុត ឡាក់ ប្រះ បិកកាតយី ប្រើ ពិន ប្រតី ពូ យ»។†

២១ កេះណោះ អែ កា ព្រិះ ពឹង ចារ រ៉ាម៉ះ ប្រះ លូ ពឹង កាណាតី ញ៉ា ៗ ឡាក់ ពូ ឃើយ យរ កាណាតី ចារ រ៉ាម៉ះ ប្រះ ណោះ ដេល។

២២ តាម ចាបាប ប្រះ បើត ចឹង គ្រីប កាណាតី ទិណោរ៉ះ ប្រតី អន់ ដាក់ ញន កា ផាម។ ផា អូ ទី ឡាច់ ផាម អូ ទី ទ្រង ចំ អន់ រ៉ាវ ឡើង សារ យច អុះ។

២៣ ចារ រ៉ាម៉ះ ប្រះ លូ កាណាតី ញ៉ា ៗ កាណាតី ណោះ ឡាក់ ពូ ប្រតី ពូ យ កាណាតី ពឹង ប៉ែង ពូ ប្រតី អន់ ដាក់ ញន កា សារ ទី អា ហង។ ហះកា ផា ចឹង ប្រតី អន់ ដាក់ ចារ រ៉ាម៉ះ ប្រះ តាទីច ឡាក់ អែ ពឹង ប៉ែង ណោះ តងកាន កាណាតី រ៉ាម៉ះ ឡាក់ ដាក់ ហ្ន័ត។

២៤ ឃីស៊ូ គ្រិះ អូ ម៉ុត ពឹង កាណាតី ដាក់ កាខាក់ ឡាក់ ប្រតី លូ តី ប៉ាណាស ឡាក់ ក្រានី កា ប្រតី ពូ យ កាណាតី ដាក់ កាខាក់ ពឹង ប៉ែង ណោះ អុះ ឃី អែ ហារ អែ ពឹង ប៉ែង ឡុត។ កិញអៀ អា អែ អែ ហះ ដីវ ប្រះ បិកកាតយី ភៀ ឡោម ប៉ាតាង ពិន។

២៥ អែ អូ រ៉ាម៉ះ ប្រះ លូ ឡាកោ អែ ទៅ អៀង ទង ឡាក់ កា ម៉ែត ក្រាត់ រ៉ាម៉ះ ប្រះ អ្យក់ ផាម កាណាតី ម៉ុត រ៉ាម៉ះ ប្រះ ពឹង កាណាតី ដាក់ កាខាក់ រ៉ប់ សាណា ណោះ អុះ។

២៦ ផា នីណោះ អែ ត្រត់ តោ ប្រតី កាណាតី រ៉ាម៉ះ ប្រះ អៀង ទង ហង ឡើង កើត អង់កក់ តេះ អា ពៃ។ ហះកា កិញអៀ អា អង់កក់ តេះ បើត ចឹង ឡុត កេះ អែ ដីវ ពិះ ដឹង ម៉ោញ ទង ភៀ អ្ន័ត ឡាច់ សារ យច ញន កា អែ តោ លូ មប ឡាកោ ឡាក់ កា កាណាតី ពុះ រ៉ាម៉ះ ប្រះ។

* ៩:១៣ ៩:១៣ បំ ហៃ តូលួន ប៉ាសុន (ផន/គណនា) ១៩:១-២២។ † ៩:២០ ៩:១៩-២០ បំ ហៃ សារ ឡាច់ (ឱកូន) ២៤:៣-៤។

២៧ ប៉ាណូស ទិខ្លូ ត្រង់ តោ ម៉ោញ ទង កេះណោះ ប្រ្លឹះ បិកកាតយ័ ចឹង ចែក ថ្ងៃ។

២៨ យីស៊ូ គ្រិះ កា និះទៅ ដេល អើ កា រ៉ាម៉ះ ប្រ្លឹះ លូ ឡាកោ អើ ទៅ ដឹង ម៉ោញ ទង ភ្លឺ អ្យក់ ឡាច់ សារ យច ប៉ាណូស ទិខ្លូ។ អើ ចឹង ជីរ ពឹង អង់កក់ តេះ អា ម៉ោញ ទង ណារ្ណ ហះកា លឹក អន់តឹត ទៀ អ្ន ត្រង់ អ៊ូត ឡាច់ សារ យច អុះ យី ជីរ តង់ ទិ ប៉ាណូស បក់ អ្នែ ក្បាក់ សាណាង អើ អន់ អ្នែ រុស្ស។

១០

១ ចាបាប់ ពៀប ឡាក់ កា កី សារ ដាក់ ឡាក់ ត្រង់ កើត ពីះ អ្ន ត្រង់ សារ តាទីច ណោះ អុះ។ ចាបាប់ អ្ន អ្ន ប្រ្លឹក អន់ ប៉ាណូស ដាក់ កាខាក់ អុះ យីះ ពូ ពុះ កាណាគី រ៉ាម៉ះ ប្រ្លឹះ រ៉ាប់ សាណារ លើយៗ កាតាម។

២ ផា ពូ ពុះ កាណាគី រ៉ាម៉ះ ប្រ្លឹះ ដឹង ម៉ោញ ទង ដាក់ ទ្រុត ចាបះ កា អន់ខែ ចឹង អ្ន អន់តឹត ផា ឡាកោ អន់ខែ អ្ន ទី សារ យច កេះ កេះណោះ អន់ខែ កា អ្នាត អ្ន ពុះ កាណាគី រ៉ាម៉ះ ប្រ្លឹះ ណារ្ណ ហង។

៣ ហះកា ញុន កា ពុះ កាណាគី រ៉ាម៉ះ ប្រ្លឹះ រ៉ាប់ សាណារ ណោះ ហង បះ អន់ខែ កាចាំង ឡឹង សារ អន់ខែ ប្រ្លឹក យច ៤ ខង ផាម រ៉ក់ ទោល លូ ផាម ប៉ារព ទោល អ្ន អ្ន អ៊ូត ឡាច់ សារ យច អុះ។

៥ ខ អា ហង ផះ យីស៊ូ គ្រិះ ជីរ ពឹង អង់កក់ តេះ ពៃ អើ កាប ផាះ

«អី ប្រ្លឹះ បិកកាតយ័

អីស អ្ន បិច កា កាណាគី ពុះ រ៉ាម៉ះ អុះ

ហះកា អីស ប្រ្លឹក អន់ អាញ ទី ឡាកោ បាំងឡៃ។

៦ អីស អ្ន បិច អុះ កា កាណាគី ពុះ ទីប កាតុ

លើ កាណាគី រ៉ាម៉ះ ភ្លឺ ដាក់ ដៃ អន់ ទី សារ យច។

៧ ណោះ ហង បះ អាញ រិះ ផាះ

"អី ប្រ្លឹះ បិកកាតយ័ ហៃ អាញ ឡា ប្រ្លឹក ពូយ ពុត អីស

សារ អា ទី ប្រាត់ រិះ ឡឹង សារ អាញ

កាណាង ផាប៉ ប៉ានីរ ប្រ្លឹះ កេះ"។*

៨ សាត់ ប៉ាន់ដា អើ រិះ ផា «កាណាគី ពុះ រ៉ាម៉ះ កាណាគី ពុះ ទីប កាតុ លើ កាណាគី រ៉ាម៉ះ ភ្លឺ ដាក់ ដៃ អន់ ទី សារ យច អីស អ្ន បិច អុះ លូ អ្ន ត្រង់ ពុត អីស ដេល» យីះ ពូ អន់ កាណាគី ទិណោះ ពូយ ចាបាប់ កាតាម។

៩ កេះណោះ អើ កាប ណារ្ណ ផា «អី ប្រ្លឹះ បិកកាតយ័ ហៃ អាញ ឡា ប្រ្លឹក ពូយ ពុត អីស"។ ទីល នីណោះ អើ កា អ្នាត ទិ សារ សាន់ដាប់ ភ្លឺ អ្យក់ សារ ណារ ប៉ាតាង ឡុត។

១០ ញុន កា យីស៊ូ គ្រិះ មប ឡាកោ អើ ទៅ ម៉ោញ ទង កេះ ពូយ ពុត ប្រ្លឹះ បិកកាតយ័ អើ ប្រ្លឹក អន់ ពិន ដាក់ អ្ន ទី សារ យច កេះ។

១១ ម្ន ត្រាត់ រ៉ាម៉ះ ប្រ្លឹះ ទិខ្លូ អន់ខែ ប្រ្លឹក ដារ ប្រ្លឹះ រ៉ាប់ ដារ លូ ពុះ កាណាគី រ៉ាម៉ះ ប្រ្លឹះ លើយៗ ឡាក់ កាណាគី អ្ន អ្ន អ្យក់ ឡាច់ សារ យច អុះ។

១២ កាប៉ាច់ យីស៊ូ គ្រិះ ខ្សែង ឡឹង អើ មប ឡាកោ អើ ទៅ សារ រ៉ាប់ រ៉ាម៉ះ ប្រ្លឹះ ម៉ោញ ទង កេះ ភ្លឺ អន់ ពិន រ៉ាប៉ាច់ ឡឹង សារ យច អើ កា អ្នែ ពឹង ចារ អំព្យ អីញ តែង សាម៉ា ប្រ្លឹះ បិកកាតយ័ លើយ។

១៣ កិញអៀ អា អើ អ្នែ ក្បាក់ ប្រ្លឹះ បិកកាតយ័ ប្រ្លឹក អន់ ម្ន តាមីរ អើ អ្នែ កាន់តេះ ជុង អើ

១៤ ខង អើ ប្រ្លឹក អន់ កា ពិន ដាក់ កាខាក់ លើយ អ្ន ទី យច ហះ ចំ អុះ ញុន កា អើ រ៉ាម៉ះ ប្រ្លឹះ លូ ឡាកោ អើ ទៅ ដឹង ម៉ោញ ទង ណោះ ហង។

១៥ សើត ពៃ ប៉ាដាតិ ប៉ាបិង ប្រ្លឹះ ដាក់ កាខាក់ កា រិះ ប៉ាឡាក់ កា ពិន ដេល សាត់ ប៉ាន់ដា អើ កាប ផាះ

១៦ «ប្រ្លឹះ បិកកាតយ័ រិះ ផាះ

"ប៉ាត់ អន់តឹត ទៀ អាញ ចឹង ប្រ្លឹក សារ សាញ៉ា វៃ ពុត លូ ប៉ាសុន អាញ នីអៀះ

ចាបាប់ អាញ ចឹង ចែក ពឹង ពុត តាម៉ុត ពឹង ពៀក អន់ខែ"។†

១៧ កេះណោះ អើ រិះ ប៉ាឡាក់ ណារ្ណ ផាះ

«អាញ ចឹង អ្នាត ដោះ កា សារ យច អន់ខែ

* ១០:៧ ១០:៥-៧ សារ អា ឡាច់ ឡឹង ផាប៉ អញសើ ប៉ានេ ប្រ្លឹះ (ទំនុក/កន្តើង) ៤០:៦-៨។ † ១០:១៦ ១០:១៦ សារ អា ឡាច់ ឡឹង យេអេមៀ ៣១:៣៣។

លូ សារ អូ ដាក់ ម៉ែ អន់ខែ ណោះ ដេល»។^{១៨}

^{១៨} ជា ប្រ្លឹះ បិកកាតយ័ អូ អ្យក់ យ៉ូ សារ យច កេះ ទីល នីណោះ អូ ត្រក់ ពុះ កាណាត្តី វ៉ាម៉ែ ប្រ្លឹះ ប៉រ អន់ វ៉ាវ៉ាច់ ឡឹង សារ យច ណារ ហង។

សារ ពិន ខិន ម៉ុត ឡា ក្យាម៍ ប្រ្លឹះ បិកកាតយ័

^{១៩} អី អុះ មី ខ អា ហង បះ ពិន ខិន ម៉ុត ពឹង កាណាង ដាក់ កាខាក់ ញាន កា ផាម យ័ស្និ

^{២០} ព្យយ ទ្រង ណារ ឡាក់ អី ប្រ្លឹក អន់ កា ពិន ឡាក់ ទ្រង ប្រ្លឹក អន់ ទី អាញ រឺស យី អី អន់ ពិន ម៉ុត ទ្រង កាណាត់ ពូ ប៉ុង កាន់ ទឹង ញាន កា អី មប ឡាកោ អី អី។

^{២១} ញាន កា ពិន ទី ម៉ែត ក្រាក់ វ៉ាម៉ែ ប្រ្លឹះ ម៉ោញ ដូវ ឡាក់ ផះ អែ វ៉ាង ហៃ ហី ក្រាន ប្រ្លឹះ

^{២២} ពិន ត្រក់ ម៉ុត ឡា ក្យាម៍ ប្រ្លឹះ បិកកាតយ័ ទីប ទី ពុត ដាក់ សៀ លើយ អូ សង លៃ ញាន កា ប្រ្លឹះ អ៊ូត ឡាច គ្រីប សារ អូ ដាក់ ឡឹង ពុត ពិន កេះ ទីប វ៉ាវ ឡាកោ ពិន លូ ទៀក សាង កេះ ដេល។

^{២៣} ពិន ត្រក់ សៀ សារ ពិន រ៉ះ ណោះ អន់ កាខាក់ យី សារ ពិន មីង អេង ណោះ អន់ ដីស ដៃ រឺល រឺង ដៃ ខង ប្រ្លឹះ បិកកាតយ័ អី សាញ៉ា នីតម៍ អី ប្រ្លឹក នីណោះ ហង។

^{២៤} អន់ ពិន យីត ចា ជ្រុប ប្រ្លឹក នីតម៍ អន់ ប៉ាញសុះ គុប សោប អន់ ទី ពុត ប៉ុច ចៃ លូ ប្រ្លឹក សារ ដាក់។

^{២៥} ដៃ អន់ ពិន អ្នាត ប៉ាក់ គុប ឡាក់ កា បក់ អន់ ជា អ្នាត ណោះ ដៃ ហត់ ត្រក់ កាប ប៉ាង ហោក គុប សោប លើយ អន់ ទី ពុត ខិន ខង ដាវ យ័ស្និ ជីរ ពិះ ណារ ក្យាម៍ ចឹង ទីល កេះ។

^{២៦} ជា ពិន អូ អន់ ហាល សារ តាទីច កេះ ហះ កា ជា ពិន ប៉ាង វង់ ប្រ្លឹក យច អូ ទី កាណាត្តី វ៉ាម៉ែ ញ៉ា ចឹង អូ អន់ ពិន វ៉ាវ៉ាច់ ឡឹង សារ យច ណោះ អុះ។

^{២៧} ទី ដឹង អ្នក ទីប អែ ក្យាត ដាវ តាត សុន សារ ទៀ ប៉ាក់ ដាវ ណោះ បក់ ប៉ាសាំង លូ ប្រ្លឹះ អុញ ចឹង សា គី កៗ។

^{២៨} បក់ ញើ អូ ចៃ ប្រ្លឹក ព្យយ ចាបាប រត្តី ម៉ូសេ ជា ទី ពូ ប្រ្លឹក ផាញាន ញើ ប៉ែង ដូវ បំបី អី ផះ ប្រ្លឹក សារ អូ ដាក់ ណោះ បក់ ណោះ ត្រក់ ប៉ាន់ តោ ឡូត អូ តាបាប អុះ។ §

^{២៩} ទីល នីណោះ ជា បក់ ញើ បីដាយ គន ប្រ្លឹះ លូ បីដាយ ផាម ឡាក់ តាក់ អង់ កេះ សារ សាញ៉ា វែរ ពុត អី ចឹង ត្រក់ ទី ចូត ក្លាង ឡឹង ណោះ ណារ ញាន កា ផាម ណោះ ប្រ្លឹក អន់ ប៉ាណូស ដាក់ អូ ទី យច អុះ លូ ញាន កា បក់ ណោះ ផាម៉ាត ប៉ាដាត ប៉ាលីង ប្រ្លឹះ ឡាក់ ដាក់ ពុត កា ពិន

^{៣០} ខង ពិន អន់ ហាល ប្រ្លឹះ ឡាក់ កាប ជា «សារ តូ ពូ សុត កា អាញ ចឹង តូ ពូ»* លូ ទី ប្រាត់ រ៉ះ ជា «ប្រ្លឹះ បិក កាតយ័ ហង ចឹង តាត សុន សារ ចែត ចូត ប៉ាសុន អី»។

^{៣១} ត្រក់ អ្នក កាខាក់ ហង កា សារ ប្រ្លឹះ ចឹង ចែត ចូត យី ប្រ្លឹះ ឡាក់ ទី អាញ រឺស។

^{៣២} ហត់ អន់ ដីស កាចាំង ពិ ផះ អន់ ទ្រុល ពៃ ផះ អន់ ដីស សៀ ណារ ពៃ ផះ ណោះ អន់ ដីស ដាម អត់ ឡឹង សារ ថុក ប៉ាណាប ខាក់ ដេល។

^{៣៣} កាណាង កាំឡាង អន់ ដីស បក់ អន់ ដា ពូ ផាម៉ាត បីដាយ ទីប ប្រ្លឹក បាប ហះ ម៉ាត់ ប៉ាណូស អៀង ដូវ បក់ អន់ ដា ណារ ប្រ្លឹក គុប លូ ប៉ាណូស ឡាក់ ទី សារ ប៉ាណាប ណោះ ដេល។

^{៣៤} ផះ ណោះ អន់ ដីស តាបាប តាប៉ុន កា គុប អន់ ដីស ឡាក់ ត្រក់ ខុក អន់ ដីស កា អន់ ពូ វ៉ាត អ្យក់ វ៉ាស អំប៉ាស អន់ ដីស ទីប ទី ពុត ហោក វត់ ខង អន់ ដីស អូ អន់ តត់ ជា អន់ ដីស ចឹង ទី វ៉ាស អំប៉ាស ឡាក់ ដាក់ ហ្លិត ឡាក់ អែ លើយ ពឹង ប្លែង តោ។

^{៣៥} ទីល នីណោះ អន់ ដីស ដៃ អ្នាត ដៃ សារ អន់ ដីស សៀ កាខាក់ ណោះ ខង សារ សៀ ណោះ ចឹង ទី ខា អៀង កាខាក់។

^{៣៦} អន់ ដីស ត្រក់ ទី ពុត អត់ សារ វ៉ាញ ម៉ាក់ អូ ប្រ្លឹក ព្យយ ពុត ប្រ្លឹះ លើយ អន់ ទីល ទី កាណាត្តី ញ៉ា ឡាក់ ប្រ្លឹះ បិកកាតយ័ សាញ៉ា ជា ចឹង អន់

^{៣៧} ខង ទី ប្រាត់ រ៉ះ ផាះ

«អែ បៀត ណារ អី ចឹង ពិះ តាទីច ហង អី អូ ប៉ាង ក្រុ អុះ។

‡ ១០:១៧ ១០:១៧ សារ អា ឡាច់ ឡឹង យេអេរៀ ៣១:៣៤។ § ១០:២៨ ១០:២៨ បំរ ហៃ សារ អន់ ចាបាប លឹក ទី ញើ (ចោទិយ/កថា) ១៧:២-៧។ * ១០:៣០ ១០:៣០ សារ អា ឡាច់ ឡឹង សារ អន់ ចាបាប លឹក ទី ញើ (ចោទិយ/កថា) ៣២:៣៥។ † ១០:៣០ ១០:៣០ សារ អា ឡាច់ ឡឹង សារ អន់ ចាបាប លឹក ទី ញើ (ចោទិយ/កថា) ៣២:៣៦។

៣៨ កាប៉ាច់ ប៉ាណូស ដាក់ ត្រង់ ឡាក់ ប៉ាសុន អាញ
 អើ ចឹង ទី អាញ រ៉ែស ញន កា អើ សៀ
 ហះកា បក់ ចំ ចាក ឡាច់ ឡើង អាញ
 បក់ ណោះ អូ ត្រត់ ពុត អាញ អុះ»។[‡]

៣៩ ហះកា កាប៉ាច់ ពិន ឡាក់ ប៉ាណូស សៀ ម៉ាត់ ពិន ទី អាញ រ៉ែស អូ ត្រត់ ឡាក់ កា ប៉ាណូស ចាក ឡាច់ ឡើង ប្រៀះ
 ឡាក់ ចឹង តើ វ៉ាយ តើ រុង ណោះ អុះ។

១១

សារ សៀ ម៉ះ ប៉ាសុន ប្រៀះ សើត ពៃ

១ សារ ពិន សៀ ឃី ពិន អូ ឡាក់ ៗ ជា ចឹង ទី សារ ញ៉ា ឡាក់ ពិន ម៉ុង ជា ចឹង ទី លូ អូ ឡាក់ ៗ ឡើង សារ ញ៉ា ឡាក់
 ពិន ហៃ អូ ប៉ប័ ណោះ ដេល។

២ ប៉ាណូស សើត ពៃ ញន កា អន់ខៃ សៀ ប្រៀះ ណោះ ហង បះ ប្រៀះ ប៉ានេ អន់ខៃ។

៣ ញន កា ពិន សៀ បះ ពិន អូ ហ្លង់ ជា ប៉ានីរ ប្រៀះ បិកកាតយ័ ប៉ាងកើត តេះ ប្លែង ទីល នីណោះ កាណាត់ ញ៉ា ៗ
 ឡាក់ ពិន ហៃ ប៉ប័ អូ ត្រត់ កើត ឡាច់ ឡើង កាណាត់ ឡាក់ ទី ត្រង់ ទ្រៀយ ណោះ អុះ។

៤ ញន កា រត់ អេបិល សៀ ប្រៀះ បះ អើ ពុះ កាណាត់ វ៉ាម៉ះ ប្រៀះ ដាក់ ហ្លិត ឡើង កាណាត់ កាអិន មប អន់ កា
 ប្រៀះ។ ញន កា រត់ អេបិល សៀ ណោះ ហង បះ ប្រៀះ បិកកាតយ័ រ៉ះ ជា អេបិល ឡាក់ ប៉ាណូស ដាក់ ត្រង់ កា
 ណាត់ អេបិល ពុះ វ៉ាម៉ះ កា ត្រត់ ពុត ប្រៀះ ខាក់។ យ័ រត់ អេបិល តើ កាតាម កា ប៉ានីរ អើ អៃ រ៉ះ កា ពិន ញន
 កា សារ អើ សៀ។*

៥ ញន កា រត់ ហេណុក សៀ ណោះ ហង បះ ប្រៀះ បិកកាតយ័ ប៉ោក ហារ អើ ពឹង ប្លែង អន់ វ៉ាវ៉ាច់ ឡើង សារ
 តើ លូ អូ ទី ញ៉ា ប៉ប័ អើ ណារ៉ូ អុះ ខង ប្រៀះ ប៉ោក ហារ អើ ពឹង ប្លែង តេះ។ អន់ ទ្រួល ឡើង ប្រៀះ ប៉ោក ហារ អើ
 ណោះ ប្រៀះ រ៉ះ ជា រត់ ហេណុក ត្រត់ ពុត អើ ខាក់។†

៦ ជា អូ សៀ អូ ទី ញ៉ា ចឹង ត្រត់ ពុត ប្រៀះ អុះ ខង ជា បក់ ញ៉ា ប៊ុច ម៉ុត ក្បាម ប្រៀះ បក់ ណោះ ត្រត់ សៀ ជា ទី
 ប្រៀះ តាទីច លូ សៀ ជា ប្រៀះ ចឹង អន់ សារ ដាក់ កា បក់ ញ៉ា ខំ ណាង អើ។

៧ ញន កា រត់ ណុអេ សៀ ណោះ ហង ផះ អើ កាតាំង ប្រៀះ រ៉ះ កា អើ ឡើង សារ អើ បើ តាន់ ប៉ប័ អើ កា សាយ៉ា
 ង លូ ប្រត់ ពុយ ដេល អើ ប្រត់ ទុក តិស កៀ តង់ ខាប់ខួ អើ អន់ វ៉ាវ៉ាច់ ឡើង ទៀក វ៉ាឡាប។ ញន កា អើ សៀ ណោះ
 ហង បះ អើ តាត់ សុន សារ យច ប៉ាណូស ពឹង អងកក់ តេះ អើ កា ទី សារ ដាក់ ត្រង់ ញន កា អើ សៀ។‡

៨ ញន កា រត់ អាប្រាហាំ សៀ ណោះ ហង បះ អើ សាយ៉ាង ប៉ានីរ ប្រៀះ ផះ ប្រៀះ ប្រៀះ អើ ចាក ឡាក់ អៃ ប៉ាត់ ចារ
 ម៉ោញ ឡាក់ ចឹង តេះ ប៉ាដក់ ប៉ាជៀ អើ។ រត់ អាប្រាហាំ កា ចាក ឡាច់ ទីប អើ អូ អូ កា អើ ចឹង ឡាក់ ប៉ាត់ ចំ ណោះ
 អុះ។

៩ ញន កា អើ សៀ ណោះ ហង បះ អើ ឡាក់ អៃ ប៉ាត់ ប៉ាចេត ឡាក់ ប្រៀះ ទី សាញ៉ា លូ អើ។ អើ ឡាក់ អ័ហ្លិយ អៃ
 ពឹង វ៉ាណោះ។ គន អើ អ៊ុសាក់ លូ សោ អើ យ៉ាកុប កា អៃ ពឹង វ៉ាណោះ និះទៅ ដេល ទីប សៀ ជា ប្រៀះ ចឹង អន់ ឡាក់
 កា អើ សាញ៉ា ណោះ ហង។

១០ រត់ អាប្រាហាំ អៃ ក្បាត់ ប៊ុច កា អៃ ពឹង មៀង ម៉ោញ ឡាក់ តិស លូ អៃ លើយ ឡាក់ ប្រៀះ បិកកាតយ័ តាំងឡា
 ប៉ាងកើត។

១១ ញន កា អើ សៀ ណោះ ហង យ័ យ៉ាត់ សាវ៉ា អូ អូ ទី គន កាតាម ប្រៀះ ប្រត់ អន់ អើ ទី គន ដេល ខង អើ
 ឃីត ជា ប្រៀះ បិកកាតយ័ ទី សាញ៉ា នីចម អើ កា ចឹង ប្រត់ នីណោះ ហង។

១២ ញន ខ ណោះ ហង បះ កើត ទី ប៉ាណូស អៀង ឡាក់ កា សំឡង់ ពឹង ប្លែង លើ ឡាក់ កា តេះ ឡាពុក រហាង
 សាឡឹត សាឡាយ ញន កា កាម៉ាក់ ម៉ោញ ដួវ ឡាក់ ក្រាត់ ឡាក់ តេះ ក្បាម ចឹង តើ ហង។ §

១៣ ម្នុត ទីណោះ កា សៀ លើយ ទីល តើ អន់ខៃ បើ ទី អុះ សារ ប្រៀះ ទី សាញ៉ា ណោះ ហះកា អន់ខៃ ហោក កា
 អន់ខៃ ប៉ប័ ឡើង ចាំងហាយុត ដោច ទីប ឃីត ជា ឡាកោ អន់ខៃ ឡាក់ អ័ហ្លិយ ផះ អៃ អង់វ៉ាម៉ ពឹង អងកក់ តេះ អា
 ដោច។

១៤ អន់ខៃ ឃីត នីណោះ ប្រត់ អន់ ពិន ហ្លង់ ជា អន់ខៃ អៃ ចាក ណាង ស្រុក តេះ កា ឡាកោ អន់ខៃ តាទីច ហង។

‡ ១០:៣៨ ១០:៣៧-៣៨ សារ អា ឡាក់ ឡើង ហាបាតុក ២:៣-៤។ * ១១:៤ ១១:៤ បំរ ហៃ កាណេត អងកក់ តេះ (លោកុប្បត្តិ) ៤:១-១០។
 † ១១:៥ ១១:៥ បំរ ហៃ កាណេត អងកក់ តេះ (លោកុប្បត្តិ) ៥:២៤។ ‡ ១១:៧ ១១:៧ បំរ ហៃ កាណេត អងកក់ តេះ (លោកុប្បត្តិ) ៦:១៣,១៤,២២។
 § ១១:១២ ១១:១២ បំរ ហៃ កាណេត អងកក់ តេះ (លោកុប្បត្តិ) ២២:១៧។

១៥ ជា អន់ខែ កាចាំង កា ស្រុក តេះ ឡាក់ អន់ខែ អង់កះ ឡាច់ ណោះ អន់ខែ វិល ស៊ីត ណារូ កា ទី ដេល

១៦ ហះកា អន់ខែ ផះ អ្នែ ណាំង ចារ ម៉ោញ ឡាក់ ដាក់ ហ្គិត យី មៀង ប្រ្លឹះ ពីង ប្លែង តោ ណោះ ហង បះ ប្រ្លឹះ ប៊ិកកាតយី អូ តាយុស អុះ អន់ អន់ខែ អើ អើ ជា ប្រ្លឹះ អន់ខែ ខង អើ ទ្រៀម មៀង ណោះ សាំប៉ា កា អន់ខែ ហង។

១៧-១៨ ញួន កា រតី អាប្រាំហាំ សៀ ណោះ ហង បះ អើ អ្សក ឡាំ អ៊ីសាក់ ប្រតី កាណាតី ពុះ វ៉ាមះ ប្រ្លឹះ ផះ ប្រ្លឹះ សាត់ លួង ពុត អើ។ * ប្រ្លឹះ កាប លូ អើ ជា «ទី ដឹង គន សោ អ៊ីសាក់ អាញ ចឹង ប្រតី សារ សាញ៉ា វែវ ពុត» † ហះ កា អើ កម មប គន អើ ដឹង ម៉ោញ ណោះ។

១៩ រតី អាប្រាំហាំ សៀ ជា យ្លឹះ គន អើ តោ កាតាម ប្រ្លឹះ ប៊ិកកាតយី អូ តាត អង់វិស ស៊ីត អើ ណារូ។ គន អើ ពៀប ឡាក់ កា តោ កេះ កេះណោះ វិស ស៊ីត ណារូ។

២០ ញួន កា រតី អ៊ីសាក់ សៀ ណោះ ហង បះ អើ រិះ កា គន អើ យ៉ាកុប លូ អេសាវ ឡឹង សារ ដាក់ ឡាក់ ប្រ្លឹះ ចឹង អន់ កា អន់ខែ ប៉ាក់ ម៉ាត់ ទៀ។ ‡

២១ ញួន កា រតី យ៉ាកុប សៀ ណោះ ហង ផះ អើ ក្បាម ចឹង កាតាច់ កាសៃ តាំងហើម អើ កា ប៉រ សារ ដាក់ អន់ កា គន យូស៊ីប ផះ ណោះ អើ សាំប្លឹះ ប្រ្លឹះ អន់ដើរ ត្រាក់ ឡាកោ លូ អ៊ីង កាទូង អន់ដើរ។ §

២២ ញួន កា រតី យូស៊ីប សៀ ណោះ ហង ផះ អើ ក្បាម ចឹង តោ អើ រិះ កា ប៉ាសុន អ៊ីស្រាអែល ជា អន់ខែ ចឹង ចាក ឡាច់ ឡឹង ប៉ាថេត អ៊ីស៊ីប ទីប អន់តត រិះ កា អន់ខែ អន់ អ្សក ស៊ីត កាន់តឹង ប៉ាទ្រូ អើ។ *

២៣ ញួន កា ពី មើត ម៉ូសេ សៀ បះ អន់ខែ ខិន អោន សាស្វា ម៉ូសេ ប៉ែង ខៃ ញួន កា ប៉ប វិស សាស្វា ដាក់ ឡាយ៉ាម ខាក់ អន់ខែ អូ អ្សត កា យថ ចាបាប សាដាច់ អុះ។ †

២៤ ញួន កា រតី ម៉ូសេ សៀ ផះ អើ ប៉ាញ៉ា តាម អើ អូ អន់ ពូ អើ អើ ជា សោ សាដាច់ អ៊ីស៊ីប អុះ។ ‡

២៥ អើ យីត ជា អ្នែ ថុក ប៉ាណាប អន់ខូ លូ ប៉ាសុន ប្រ្លឹះ ដាក់ ហ្គិត ឡឹង ទី សារ រត់ ម៉ោញ ទ្រ ញួន កា ប្រតី សារ យថ។

២៦ អើ យីត ជា អើ អន់ ពូ បីដាយ ញួន កា អើ មីង សាដាច់ បក់ ប្រ្លឹះ ចឹង ប្រើ ពីះ ណោះ ដាក់ ក្លា ឡឹង ទី វ៉ាស អំបាស ពីង ប៉ាថេត អ៊ីស៊ីប ខង អើ យីត កា វ៉ាងវ៉ាន់ ប៉ាក់ ម៉ាត់ ទៀ។

២៧ ញួន កា អើ សៀ បះ អើ ឡាច់ ឡឹង ប៉ាថេត អ៊ីស៊ីប អូ អ្សត កា សាដាច់ អ៊ីស៊ីប អ៊ីក អុះ ខង អើ ទី ពុត ខិន ពៀប ឡាក់ កា អើ ប៉ប ប្រ្លឹះ ឡាក់ ពូ ហៃ អូ ប៉ប។

២៨ ញួន កា អើ សៀ ណោះ ហង បះ អើ ប្រតី ប៉ុន ទ្រូង លូ ឡាប ផាម ចៀម ពីង កាណាប អំបារ វែវ អន់ បិយ ប្រ្លឹះ ប៉ាន់តោ គន ឡោងទ្រៀ សុនសាត អ៊ីស្រាអែល។ §

២៩ ញួន កា សុនសាត អ៊ីស្រាអែល សៀ អន់ខែ យួង ទៀក តាំងលេ តីស ឡាក់ កា ចាក ពីង តោក ហះកា ប៉ាក់ សុនសាត អ៊ីស៊ីប ម៉ុត ពូយ កា ឡុង តោ ទី។ *

៣០ ញួន កា អន់ខែ សៀ សុនសាត អ៊ីស្រាអែល កា ចាក តារ ជុំ មៀង យេវីខូ ទី តាំចើះ ដារ កេះណោះ ប៉ាន់ ទៀយ កា ប៉ាក់ ពូក ទី។ †

៣១ កាប៉ាច់ វ៉ាហាប់ ឡាក់ អង់កាន់ ម៉ាលេង ញួន កា អើ សៀ បះ អើ វ៉ាវ៉ាច់ ដាក់ អូ តោ អន់ខូ លូ មូត ប៉ាសាំង លូ ប្រ្លឹះ ញួន កា អើ ហាប់ មូត ឡាំ ស៊ីប កាន់។ ‡

៣២ ញ៉ា អន់ដីស ប៊ុច កា អាញ រិះ សារ ណារូ ប? អាញ អូ ហារ ចឹង រិះ ឡឹង សារ តេខៀន សារ បារ៉ាក់ សារ សាំសុន សារ វែបថា សារ សាដាច់ ដាវីត សារ សាំយូអែល លូ សារ មូត វ៉ាគីយ ប្រ្លឹះ អន់ទៀត ឧប ណារូ អុះ។

៣៣ ញួន កា អន់ខែ សៀ ណោះ ហង បះ អន់ខែ តាកុះ លូ ប៉ាថេត អន់ទៀត ចាយ ទ្រូង អន់ខែ អន់ខែ តាត សុន សារ ពូ អន់ ដាក់ ត្រង់ ទីប ទី សារ ប្រ្លឹះ សាញ៉ា ជា ចឹង អន់។ ប៊ិក ក្លា កា អូ កាប់ អន់ខែ

៣៤ អុញ កា អូ សា ដេល អន់ខែ វ៉ាវ៉ាច់ ឡឹង ប្លា ដារ យ្លឹះ អន់ខែ អូ ទី សាង កាតាម ប្រ្លឹះ ប្រតី អន់ អន់ខែ ទី សាង ឡុត អន់ខែ អូ តាកុះ កេង ខាក់ ប្រតី អន់ តាម៉ិរ សាតាក់ តាប្រះ តាប្រោង។

៣៥ មូត អង់កាន់ ឡាក់ ប៉ប គន ក្លោ អន់ខែ តោ គន ក្លោ អន់ខែ ណោះ កា វិស ស៊ីត ណារូ។ បក់ អន់ដា អន់ ពូ ប្រតី អ៊ីត ប៉ាណាប អូ ថៃ អន់ ពូ តោះ ឡើយ អុះ ម៉ាក់ អន់ ទី អាញ វិស ស៊ីត ណារូ ណោះ ដាក់ ហ្គិត។

* ១១:១៧-១៨ ១១:១៧-១៨ បរិ ហៃ កាណោត អង់កក់ តេះ (លោកប្បត្តិ) ២២:១-១៨។ † ១១:១៧-១៨ ១១:១៧-១៨ សារ អា ឡាច់ ឡឹង កាណោត អង់កក់ តេះ (លោកប្បត្តិ) ២១:១២។ ‡ ១១:២០ ១១:២០ បរិ ហៃ កាណោត អង់កក់ តេះ (លោកប្បត្តិ) ២៧:២៨-២៩,៣៩-៤០។ § ១១:២១ ១១:២១ បរិ ហៃ កាណោត អង់កក់ តេះ (លោកប្បត្តិ) ៤៨:១៥។ * ១១:២២ ១១:២២ បរិ ហៃ កាណោត អង់កក់ តេះ (លោកប្បត្តិ) ៥០:២៤-២៥។ † ១១:២៣ ១១:២៣ បរិ ហៃ សារ ឡាច់ (និក្ខមន៍) ២:២-៣។ ‡ ១១:២៤ ១១:២៤ បរិ ហៃ សារ ឡាច់ (និក្ខមន៍) ២:១០-១២។ § ១១:២៨ ១១:២៨ បរិ ហៃ សារ ឡាច់ (និក្ខមន៍) ១១:២២-៤២។ * ១១:២៩ ១១:២៩ បរិ ហៃ សារ ឡាច់ (និក្ខមន៍) ១៤:១៦-១៧។ † ១១:៣០ ១១:៣០ បរិ ហៃ យូសូ ២:១-២០។ ‡ ១១:៣១ ១១:៣១ បរិ ហៃ យូសូ ២:១-២១; ៦:២២-២៥។

- ៣៦ បក់ អន់ដា ណារ៉ូ អន់ ពូ កាប អូ ដាក់ ទីប អន់ ពូ ពីត សាប្តាត៍ ទីប អន់ ពូ កត់ លូ ច្រាល់ លូ ចែក រឹង ខុក ដេល។
- ៣៧ បក់ អន់ដា ណារ៉ូ ពូ ហ៊ីរ លូ អំហ្គោ បក់ អន់ដា ពូ ប៉ាន់តោ សាក លូ សាណាក កាតាច គីត អន់គីតី បក់ អន់ដា ពូ កោះ លូ ដាវ អន់ខែ អ្នែ ឡាឡាត៍ ឡាឡាត៍ ទី ដឹង អង់ការ ចៀម លូ អង់ការ ប៉ារពេ ហង អន់ខែ ពៀត ប៉ាតាង ខោ អាវ លូ អូ ទី កាណាត៍ ត្រីប នែវ ទីប ពូ ជិះ ចត៍ ប្រត៍ អូ ដាក់។
- ៣៨ អន់ខែ ចាក ឡង់លែ រឹង ស្រៃ តីស ទីប អ្នែ រឹង ប៉ានីម រឹង រ៉ុង អំហ្គោ លូ គីប អំហ្គោ។ ប៉ាណូស រឹង អង់កក់ តេះ អា អូ យី ចឹង អ្នែ អន់ខូ លូ អន់ខែ អុះ។
- ៣៩ កាប៉ាច់ មូត ទីណោះ យី៖ ប្រ្រ៖ ប៉ានេ អន់ខែ ញន កា អន់ខែ សៀ កាតាម ហះកា អន់ខែ បើ តានី ទី សារ ប្រ្រ៖ សាញ៉ា អា អុះ
- ៤០ ខង ប្រ្រ៖ ទ្រៀម សារ ឡាក់ ដាក់ ហ្ន័ត សារ៉ាប់ កា ពិន ទីល នីណោះ អែ អូ ប្រត៍ អន់ អន់ខែ ដាក់ កាខាក់ អន់ ទ្រៀល ឡឹង ពិន អុះ។

១២

- សារ ប្រ្រ៖ ប៉ាញ៉ាចាល ពិន ឡាក់ កា ពី ប៉ាញ៉ាចាល គន
- ១ ញន កា អន់ខែ ទីខូ អ្នែ ហៃ ជុំពិន ទីល នីណោះ ពិន ត្រត់ អ្នាត ពិ ទី សារ ញ៉ា ឡាក់ ប្រត៍ អន់ គៀម ទីប អ្នាត ទី សារ យច ឡាក់ អ្នែ ត្រូត រ៉ុត រឹង ពិន កេះណោះ ខំ ប៉ាលូង សាតាក់ ឡាក់ ប៉ាក់ ម៉ាក់ ពូយ ទ្រង ប្រ្រ៖ បិកកាតយ៍ ទ្រៀម អន់ កា ពិន។
- ២ ពិន ត្រត់ ហៃ ប៉ាក់ យីស៊ូ ខង អែ ឡាក់ តាំងឡា ប៉ាណាំ អន់ ពិន សៀ លូ ប្រត៍ អន់ ពិន សៀ ដាក់ កាខាក់ អែ ដាម អត់ កា សារ អីត ប៉ាណាប អ្នែ រឹង អ្ន័ង គីង អែ អូ យីត ផា សារ ណោះ ត្រត់ តាហូស អុះ ញន កា អែ ហៃ កា សារ ហោក រត់ ឡាក់ អែ ចឹង ទី ប៉ាក់ អន់គីត។ កិញអៀ អា អែ ផះ អ្នែ រឹង ចារ អំរ៉ាញ អីញ តែង សាម៉ា ត្រេ សាដាច់ ម៉ះ ប្រ្រ៖ បិកកាតយ៍។
- ៣ ហត់ អន់ដីស យីត ចាប្រៃប ហៃ ឡឹង សារ អែ អត់ សារ៉ាញ កា ប៉ាណូស អូ ដាក់ ឡាក់ ប៉ាសាំង លូ អែ កាខាក់ ម៉ាក់ អន់ដីស ដាក់ អូ ស្រាប់ សៀ លូ អូ សាប ពុត
- ៤ ខង អន់ដីស បើ ទី សារ ពូ ប្រត៍ អូ ដាក់ កា អន់ដីស ទីល តោ អុះ ទីល នីណោះ អន់ដីស ត្រត់ ដាម អត់ កាខាក់។
- ៥ អន់ដីស ផៃ ពិល ប៉ានី ប្រ្រ៖ ឡាក់ ប៉ាងហោក ពុត ពៀក ញន អែ អន់ដីស ផា គន អែ ផាះ

«អី គន អីស ផៃ បីដាយ សារ ប្រ្រ៖ អន់តត់ ប៉ាតោ
 ផៃ អុក ពុត ពៀក កា សារ ប្រ្រ៖ កាប កា អីស
 ៦ ខង ប្រ្រ៖ អន់តត់ ប៉ាតោ កា បក់ ចំ ឡាក់ អែ បិច ចៃ
 ទីប ពីត ប៉ាញ៉ាចាល បក់ ចំ ឡាក់ អែ អន់ កេះ គន អែ»។*

- ៧ អន់ដីស ត្រត់ អត់ សារ៉ាញ កា សារ ប៉ាញ៉ាចាល អា ប្រ្រ៖ ប៉ាញ៉ាចាល អន់ដីស ឡាក់ កា ពី ប៉ាញ៉ាចាល គន។ ញ៉ា ឃើយ ទី ដេល ប គន បក់ ចំ ឡាក់ ពី អូ ទី ប៉ាញ៉ាចាល ?
- ៨ ផា ប្រ្រ៖ អូ ប៉ាញ៉ាចាល អន់ដីស ឡាក់ កា គន អែ អន់ទៀតៗ ដេល ទីល នីណោះ អន់ដីស អូ ត្រត់ គន អែ តាទីច អុះ។
- ៩ ពិន ទី ពី តែង ឡាកោ ប៉ាងខ្មែរ ពីត ប៉ាញ៉ាចាល ពិន ហះកា ពិន អ្នែ កា ការុប អែ ដេល កាប៉ាច់ ប្រ្រ៖ បិកកាតយ៍ ឡាក់ ពី តែង ប៉ាដាក់ ប៉ាបឹង ប៉ាង ខាក់ តះ ពិន ត្រត់ អ្សិល កូត ប្រត៍ ពូយ ប៉ានីរ អែ ម៉ាក់ អន់ ទី អាញ រ៉ុស។
- ១០ ពី ពិន ឃើយ ប៉ាញ៉ាចាល ពិន អូ ទុញ សាណាំ អុះ តាម អែ យីត ផា ដាក់ ហះកា ប្រ្រ៖ បិកកាតយ៍ ប៉ាញ៉ាចាល ពិន តោ អន់ ទី ខា ម៉ាក់ អន់ ពិន ដាក់ ត្រង ឡាក់ កា អែ ដេល។
- ១១ ដាវ ចំ ប្រ្រ៖ ប៉ាញ៉ាចាល ពិន ប្រត៍ អន់ ពិន អុក ពុត ខាក់ អូ ត្រត់ ប្រត៍ អន់ ពិន ហោក រត់ អុះ ហះកា ខ្មែង ឡឹង ណោះ ទី ខា ដេល សារ ប្រ្រ៖ ប៉ាញ៉ាចាល ណោះ ប្រត៍ អន់ ពិន ទី សារ សាណុក សារ៉ាក់ ទីប ដាក់ ត្រង់។

- សារ ពិន អូ ត្រត់ ប៉ាតែក លូ ប្រ្រ៖
- ១២ ទីល នីណោះ ហត់ លីក គី ឡាក់ ឡាកាញី លូ តាកុល ឡាក់ ឡាប៉ាត ណោះ ប្រត៍ អន់ កាង ពិ។
- ១៣ ហត់ ប្រត៍ ទ្រង អន់ ត្រង ម៉ាក់ ឡាមត់ ចាក អន់ ទី បក់ កាជក ដុង ដាក់ ណារ៉ូ។
- ១៤ ហត់ ខំ អ្នែ អន់ ដាក់ រម លូ ពូ ទីប អ្នែ ដាក់ សារ៉ាប់ កា ប្រ្រ៖ ផា អូ អ្នែ ដាក់ ណោះ អូ ទី ពៀ ចឹង បបំ ប្រ្រ៖ អុះ។

* ១២:៦ ១២:៦ សារ អា ឡាច់ ឡឹង សារ អន់តត់ ប៉ាតោ (សុកាសិត) ៣:១១-១២។

១៥ ហត់ ឡាវ៉ាង កាខាក់ អ្នក ផែត ទី ញើ ឡាច់ ឡើង សារ តាប៉ាប តាប៉ុន ម៉ះ ប្រ្រះ។ ដៃ អន់ ញើ កេះ អូ ដាក់ ញើប ឡាក់ កា អ្នក ប៉ាញើល ឡាក់ ញើហ ហារ ខង អើ ចឹង ប្រ្រី អន់ ទី សារ តាប៉ុញ តាប៉ាក់ លូ ប្រ្រី អន់ ពូ អៀង កើត អូ ដាក់ ដេល។

១៦ ហត់ ឡាវ៉ាង កាខាក់ ដៃ អន់ ញើ ប្រ្រី លូ កាម៉ាក់ លូ អង់កាន់ ឡាឡាក់ ឡាឡាក់ លូ ដៃ អន់ ញើ ងល់ ឌី អូ សៀ អូ រ៉ាប៉់ ប្រ្រះ ឡាក់ កា អេសារ អ្នក ប៉ាដក់ ប៉ាដៀ ចានែក គន ឡោងទ្រៀ តូរ លូ សាអ៊ីង ម៉ោញ គូម។ †

១៧ អន់ដីស ទិខូ កា អូ កេះ ដេល អន់តីត ឡើង ណោះ អើ ប៉រ ឡោម ប៉ុច កា ទី សារ ដាក់ ឡើង ពី អើ ពី អើ ហីរ អ្នក អើ។ យៈ អើ ឡោម ឡា ទីប ឡាច់ ទៀក ម៉ាត់ កាតាម កា ពី អើ អូ វើ ពុត អុះ។ †

១៨ អន់ដីស អូ ត្រក់ ឡាក់ កា សុនសាត អ៊ីស្រាអើល សើត ពៃ អុះ អន់ខែ ឡា ទីល ប៉ានីម ម៉ោញ ឡាក់ ពូ ហៃ ប៉ប យី ប៉ានីម ស៊ីណាយ ឡាក់ ទី អញ សា លូ ម៉ាម៉ាង ម៉ាមត អិត តាទុក តាទុយ ទីប ទី ឡាល តារ៉ាញ

១៩ អន់ខែ កាតាំង ពូ ខ្លោម សាណោង លូ កាតាំង ប៉ានីរ ប្រ្រះ កាកាប ទីប អន់ខែ ឡោម ឡា ដៃ អន់ ប្រ្រះ កាកាប លូ អន់ខែ ណារ៉ូ

២០ ញួន កា អន់ខែ អ្នក កា ប៉ានីរ ប្រ្រះ ឡាក់ រ៉ះ ផា «យៈ ប៉ាណូស ញើ កាតាម យៈ កាណាត់ ញើ កាតាម ផា ឡា ចត់ ពីង ប៉ានីម ណោះ ពូ ត្រក់ ហីរ ប៉ាន់តោ លូ អំហ្គោ ឡុត» រ៉។

២១ សារ អន់ខែ ប៉ប ណោះ យី ត្រក់ អ្នក ខាក់ ណោះ ហង បះ រ៉ត់ ម៉ូសេ រ៉ះ ផា «អាញ អ្នក កាខាក់ រ៉ាវើត ឡា កោ»។

២២ ហះកា អន់ដីស ឡា ទីល ប៉ានីម ស៊ីយ៉ូន យី ឡា ទីល មៀង យេរូសាឡឹម ពីង ប្លែង ឡាក់ មៀង ប្រ្រះ បិកកាតយ ឡាក់ ទី អាញ រ៉ុស ទីប ទី បិយ ប្រ្រះ អ្នែ អៀង យ៉ាប ឡាន ដួរ អ្នែ អន់ខូ ហោក រ៉ត់ អរវៗ សោៗ។

២៣ អន់ដីស ឡា ប៉ាត់ ចារ មូត គន ឡោងទ្រៀ ប៉ាតុ គូប យី ទី ប៉ាណូស ឡាក់ ទី សិច ពីង ប្លែង ទីប អន់ដីស ឡា អ្នែ ប៉ាត់ ដីរ ប្រ្រះ បិកកាតយ ឡាក់ តាំងឡា តាត់សុន សារ កា ប៉ាណូស ទិខូ លូ ឡា ប៉ាត់ ប៉ាដាក់ មូត ដាក់ ត្រង់ ឡាក់ អូ ទី សារ យច កេះ។

២៤ អន់ដីស កា ឡា កេះ ដេល ប៉ាត់ យីស៊ី ឡាក់ ប្រ្រី កាណាដ ឡើង សារ សាញ៉ា រែវ ពុត ណារ ទីប អន់ដីស ឡា ប៉ាត់ ផាម ឡាក់ ព្រី កៀ ប៉រ ដៃ អន់ ប្រ្រះ អ្នក យី ផាម យីស៊ី ណោះ ដាក់ ហ្វិត ឡើង ផាម អេបិល ឡាក់ ក្រាន កា ប៉រ អន់ ប្រ្រះ ចែក ថូត ពូ *។

២៥ អន់ដីស ដៃ ប៉ាតែក ដៃ លូ ប្រ្រះ ឡាក់ ផះ កាកាប លូ អន់ដីស ខង ផះ សុនសាត អ៊ីស្រាអើល អូ សាំយ៉ាង រ៉ត់ ម៉ូសេ អន់តត់ ប៉ាតោ កា អន់ខែ ពីង អង់កក់ តេះ អា ពៃ អន់ខែ អូ រ៉ាប៉់ ឡាកោ អុះ ទីល នីណោះ ផា ពិន ប៉ាតែក អូ ចៃ សាំយ៉ាង ប៉ានីរ ប្រ្រះ ឡាក់ អន់តត់ ប៉ាតោ កា ពិន ឡើង ប្លែង ហែង ខាក់ ពិន អូ រ៉ាប៉់ ឡាកោ តេះ។

២៦ ផះ ប្រ្រះ កាប ពីង ប៉ានីម ស៊ីណាយ ពៃ ប៉ានីរ អើ កាកាប ណោះ រ៉ាវើត អង់កក់ តេះ ហះកា កិញអៀ អា អើ សាញ៉ា ផា «ម៉ោញ ទង អា ណារ៉ូ អូ ត្រក់ ដឹង អង់កក់ តេះ អុះ ចឹង រ៉ាវើត ប្លែង កា ចឹង រ៉ាវើត ដេល»។

២៧ សារ អើ ផា «ម៉ោញ ទង អា ណារ៉ូ» ណោះ អើ ប៉ុច រ៉ះ ផា កាណាត់ ឡាក់ រ៉ាវើត អើ ចឹង អ្នក ឡាច់ ទី កាណាត់ ទីណោះ យី កាណាត់ ញើ ឡាក់ អើ ប៉ាងកើត សើត ពៃ ទីល នីណោះ អ្នែ ដឹង កាណាត់ ឡាក់ អូ អូ រ៉ាវើត។

២៨ ញួន កា ពិន ចឹង ម៉ុត រ៉ាងហៃ រ៉ាងឡា អន់ខូ លូ ប្រ្រះ ពិន ត្រក់ ប៉ានេ អើ ខង សារ រ៉ាងហៃ រ៉ាងឡា ណោះ អូ អូ រ៉ាវើត អុះ។ ណោះ ហង អន់ ពិន អ្សិល កូត ទីប ប៉ានេ សាបៈ ប្រ្រះ ត្រក់ ឡាក់ កា ពុត អើ ប៉ុច

២៩ ខង ប្រ្រះ ពិន អើ ឡាក់ កា អញ ផះ សា គីកៗ *។

១៣

សារ អ្នែ កោប អន់ ត្រក់ ពុត ប្រ្រះ

១ ហត់ ប៉ុច ចៃ កា គូប ឡាក់ កា អុះ ឡាក់ កា ទី។

២ ហត់ រ៉ាងហៃ អំហ្គិយ អន់ ដាក់ៗ ខង ទី បក់ អន់ដា ហាប ទីប បិយ ប្រ្រះ ហះកា អន់ខែ អូ អន់ហ្គាល់ កា បិយ ប្រ្រះ អុះ សាមីត កា ប៉ាណូស ដោច។

៣ ហត់ អន់ដីស យីត កា គូប អន់ដីស ឡាក់ ផះ អ្នែ ត្រក់ ខុក ញើ ឡាក់ កា អន់ដីស ត្រក់ ខុក អន់ខូ លូ អន់ខែ ដេល ទីប យីត កា មូត បក់ ពូ ផះ ប្រ្រី បាប ខង អន់ដីស កា ទី ឡាកោ ប៉ាងឡៃ អូ អិត ប៉ាណាប និះទៅ ដេល។

† ១២:១៦ ១២:១៦ បរិ ហៃ កាណេត អង់កក់ តេះ (ណេកុប្បត្តិ) ២៥:២៩-៣៤។ † ១២:១៧ ១២:១៧ បរិ ហៃ កាណេត អង់កក់ តេះ (ណេកុប្បត្តិ) ២៧:៣០-៤០។ S ១២:១៦ ១២:២០ បរិ ហៃ សារ ឡាច់ (ឱក្ខមន៍) ១៩:១២-១៣។ * ១២:២៤ ១២:២៤ បរិ ហៃ កាណេត អង់កក់ តេះ (ណេកុប្បត្តិ) ៤:១០។ † ១២:២៦ ១២:២៦ បរិ ហៃ ហាកាយ ២:៦។ † ១២:២៩ ១២:២៩ បរិ ហៃ សារ អន់ ចាប៉ា លីក ទី ញើ (ចេទិក/កតា) ៤:២៤។

៤ អង់ប៉ាណូស ទិខូ កាបុ ចាបាប់ សារ ទី ក្លោ កាម៉ាញ។ ក្លោ លូ កាម៉ាញ ត្រង់ អ្នក ដាក់ ត្រង់ លូ គួប ខង ប្រ្រឹះ ប៊ិកកាតយី ចឹង ចែត ថូត បក់ រ៉ាលង កល់ ក្លោ កាម៉ាញ លូ បក់ ប្រ្រឹក លូ កាម៉ាត លូ អង់កាន់។

៥ ត្រង់ សាំងកែ ឡាកោ ដៃ ខ្លាម បិច កា ល្បើន ដៃ យី ត្រង់ សាណា ពុត កា កាណាត ញ៉ា ឡាក់ អង់ដីស ទី កេះ ខង ប្រ្រឹះ ប៊ិកកាតយី រ៉ះ ជា «អាញ អូ អ្នក អង់ដីស អុះ»។

៦ ញួន ណោះ ហង បះ ពិន ខិន កាប ផាះ

«ប្រ្រឹះ ប៊ិកកាតយី បក់ តង់ អាញ
ណោះ ហង បះ អាញ អូ អ្នក កា ញ៉ា អុះ
អូ ទី ញើ អូ ប្រឹក កា អាញ អុះ»។†

៧ ហត់ អង់ដីស យឹត ហៃ កា ម៉ែត ណាវ៉ា អង់ដីស ឡាក់ បាំងហៀន សារ ប្រ្រឹះ កា អង់ដីស អង់ឡូល ពៃ។ ហត់ យឹត ចាវ្រៃប ហៃ ឡឹង ឡាបៀប អង់ខែ អ្នក គ្រង់ សៀ ប្រ្រឹះ ឡាក់ កា អង់ខែ ណោះ ដេល។

៨ យីស៊ូ គ្រិះ អ៊ែ អ៊ែ និះទៅ ឡឹង សើត ពៃ ទីល រ៉ាប់ ដាវ អា ទីប យ៉ាង តោ កា អ៊ែ និះទៅ ដេល។

៩ ដៃ សៀ ព្រួយ សារ ពូ បាំងហៀន តាងៗ ដៃ។ ពិន ត្រង់ ប្រឹក អង់ ពុត ពៀក សៀ កាខាក់ ញួន កា ពុត ដាក់ ម៉ះ ប្រ្រឹះ ប៊ិកកាតយី អូ ត្រង់ ញួន កា ប្រឹក ព្រួយ ចាបាប់ សារ សាណា ណោះ អុះ ខង ចាបាប់ ទិណោះ អូ ទី ខា កា មូត បក់ ប្រឹក ព្រួយ ណោះ អុះ។

១០ យីស៊ូ រ៉ាម៉ះ ប្រ្រឹះ លូ ឡាកោ អ៊ែ ទៅ ណោះ ពៀប ឡាក់ កា អង់ហ្នឹង ពីង រ៉ាម៉ះ រ៉ាម៉ះ ហះកា មូត ក្រាក់ រ៉ាម៉ះ ប្រ្រឹះ អូ ទី ចាបាប់ អ្នក សា សាណា ឡឹង អង់ហ្នឹង អា អុះ ទី ដឹង ពិន ឡាក់ សៀ អ៊ែ ខិន អ្នក សា។

១១ ម៉ែត ក្រាក់ រ៉ាម៉ះ ប្រ្រឹះ ឃើយ អ្នក ផាម អ្នក ម៉ុត ពីង ចារ រ៉ាម៉ះ ប្រ្រឹះ ភៀ អង់ រ៉ាម៉ះ ឡឹង សារ យច ហះកា អ្នក ណោះ ពូ ពុះ តែង ឡឹង ចារ ប៉ាសុន អ៊ែ។

១២ យីស៊ូ កា និះទៅ ដេល អ៊ែ អ៊ែ ប៉ាណាប តែង ឡឹង មៀង ញួន កា បិច ហ្វាយ ប៉ាសុន អង់ ដាក់ សារ រ៉ាប់ កា ប្រ្រឹះ ញួន កា ផាម អ៊ែ។

១៣ ញួន ណោះ ហង បះ ពិន ត្រង់ ឡាក់ ឡាក់ ប៉ាក់ ចារ យីស៊ូ អ៊ែ តាង ឡឹង ពូ ទីប អត់ សារ រ៉ាប់ អង់ ពូ បីដាយ ឡាក់ កា អ៊ែ ដេល

១៤ ខង ពីង អង់កក់ តេះ អា ពិន អូ ទី មៀង ចឹង អ៊ែ ដាក់ លើយៗ អុះ ណោះ ហង បះ ពិន ខំ ណាវ៉ា មៀង ឡាក់ ចឹង ទី ប៉ាក់ ម៉ាត់ ឡើ។

១៥ ទីល នីណោះ ពិ ពិន ប៉ានេ ប្រ្រឹះ លើយៗ ញួន កា យីស៊ូ ខង សារ ពិន ប៉ានេ ណោះ ពៀប ឡាក់ កា កាណាត ពូ ពុះ រ៉ាម៉ះ ប្រ្រឹះ ឡាក់ សារ ដាក់ ឡាក់ ឡឹង ពិ ពិន ផះ អ៊ែ រ៉ះ ឡឹង សារ យីស៊ូ។

១៦ ដៃ ពិល ប្រឹក សារ ដាក់ លើ អង់ កាណាត កា ពូ ខង ប្រឹក នីណោះ ត្រង់ ពុត ប្រ្រឹះ ខាក់ ពៀប ឡាក់ កា កា ណាត ពូ ពុះ រ៉ាម៉ះ ប្រ្រឹះ ដេល។

១៧ ហត់ រ៉ាប់ សៀ ម៉ែត ណាវ៉ា កាណាត ក្រី អង់ដីស ពិ ទីប សារ យ៉ាង ប្រឹក ព្រួយ ប៉ានីរ អង់ខែ ដេល ខង អង់ ខែ ផះ អ៊ែ រ៉ាងហៃ ប៉ាដាត ប៉ាលីង អង់ដីស ទីប អង់ខែ ចឹង រ៉ះ កា ប្រ្រឹះ ប៊ិកកាតយី ទី ដាវ ញ៉ា ឡាក់ អង់ខែ ប្រឹក ណោះ។ ផា រ៉ាប់ សៀ ណោះ អង់ខែ ចឹង ប្រឹក ដាវ អា ទីប ទី ពុត ហោក រ៉ាត់។ ផា អង់ខែ ប្រឹក ដាវ ទីប អុក ពុត ណោះ អង់ដីស អូ ទី ខា ញ៉ា ហង។

១៨ ប៉រ អង់ដីស ម៉ង់ ឡោម ប្រ្រឹះ អង់ កា ញីន ណើ ខង ញីន សៀ ផា ពុត ពៀក ញីន ដាក់ ត្រង់ កេះ ទីប បិច ប្រឹក ដាក់ គ្រីប នៃវ

១៩ កាខាក់ អ៊ែ ប៉រ អង់ដីស ម៉ង់ ឡោម ប្រ្រឹះ អង់ កា អាញ លើយៗ ម៉ាត់ ប្រ្រឹះ អង់ អាញ ឡាក់ ណារ៉ូ ប៉ាក់ ចារ អង់ ដីស ត្រីបសៗ។

២០ ប្រ្រឹះ ប៊ិកកាតយី ឡាក់ តាំងឡា សារ សាណា សារ៉ាត តាត់ អង់រីស យីស៊ូ ឡាក់ តាំងឡា ពិន អ៊ែ ហង ឡាក់ តាំងឡា រង តាបល់ ចៀម ខង អ៊ែ តាត់ អង់កេះ សារ សាញ៉ា វែវ ពុត ឡាក់ អ៊ែ លើយ ញួន កា ផាម អ៊ែ។

២១ អង់ ប្រ្រឹះ អង់ អង់ដីស អូ ប្រឹក សារ ដាក់ គ្រីប នៃវ ឡាក់ កា ពុត អ៊ែ បិច អង់ អ៊ែ ប្រឹក ដាវ ពីង ពិន តាម ពុត អ៊ែ ញួន កា យីស៊ូ គ្រិះ។ ពិ ពិន ប៉ានេ អ៊ែ លើយៗ អាមែន។

២២ អ៊ែ អុះ មី អាញ ប៉រ ឡោម ឡា អង់ដីស អង់ អង់ដីស ខំ សារ យ៉ាង ប៉ានីរ អាញ អង់តត់ ប៉ានេ ពីង សត់ត្រា អាញ ច្រាត់ ប៉ាហ្សី កា អង់ដីស បាបិត បាបិត អា។

* ១៣:៥ ១៣:៥ សារ អា ឡាក់ ឡឹង យូសូ ១:៥។ † ១៣:៦ ១៣:៦ សារ អា ឡាក់ ឡឹង ផាប អញសើ ប៉ានេ ប្រ្រឹះ (ទំនុក/តម្កើង) ១១៨:៦។

២៣ អាញ ប៊ិច រ៉ះ កា អន់ដីស អន់ អូ អន់តត់ ផា ផីម៉ូថេ ឡាក់ អុះ ម៉ី ពិន ពូ តោះ ឡាច អើ ឡឺង ខុក កេះ។ ផា អើ ពីះ ទីល ប៉ាក់ អាញ ស្រីសៗ ណោះ អាញ ចឹង ឡាក់ ប៉ាក់ ចារ អន់ដីស អន់ខ្ល លូ អើ។

២៤ អាញ ប័រ អំប័ញ មូត ណាំផា លូ ប៉ាសុន ប្រ្លឹះ ទិខ្ល អន់ដីស ដាក់ ឡាកោ បាំងឡៃ ដេល ប? មូត ឡាក់ ពីះ ឡឺង ប៉ាថេត អ៊ីតាលី ៖ កា អំប័ញ ផា អន់ដីស ដាក់ ឡាកោ បាំងឡៃ ដេល ប?

២៥ អន់ ប្រ្លឹះ ដាក់ ពុត កា អន់ដីស ទិខ្ល។

៖ ១៣:២៤ ១៣:២៥ មូត ឡាក់ ពីះ ឡឺង ប៉ាថេត អ៊ីតាលី ពិន ព្រៃ នីអៀ កា ត្រត់ ដេល៖ មូត ឡាក់ ម្លៃ ពីង ប៉ាថេត អ៊ីតាលី អា ។

**សត្រា
យ៉ាកុប
ប្រាប់
សារ អន់តត់ រ៉ះ**

សត្រា អា រតី យ៉ាកុប ប៉ាហ្គើ កា សុនសាត អ៊ីស្រាអែល ឡាក់ ក្លះ គូប សោប អ្វី ប៉ាក់ ប៉ាថេត អន់ទៀតៗ ពីង អង់កក់ តេះ (ប៉រ ហៃ ១:១)។ អ៊ី អន់តត់ ប៉ាតោឡាំង សារ អ្វី កោប រ៉ប ដាវ សាវ៉ាប កា មូត សៀ យីស៊ី។ ពូ យីត ផា រតី យ៉ាកុប ឡាក់ ប្រាប់ សត្រា អា យី អុះ យីស៊ី (ប៉រ ហៃ កាឡាទី ១:១៩)។ អ៊ី ប្រតី ម៉ែត ណាវ៉ា ក្រី ហ្វៀន សារ ប្រ្លះ អ្វី ពីង មឿង យេរុសាឡឹម។

សារ សាខាន់ៗ

រតី យ៉ាកុប អន់តត់ ប៉ាតោ កា មូត បក់ សៀ យីស៊ី អន់ អ្វី កោប អន់ ត្រត់ ពូយ សារ អន់ខែ សៀ។ មូត សៀ យីស៊ី អូ ត្រត់ ក្រានី កា សាវ៉ាឡាំង ពូ រ៉ះ សារ ប៉ានីរ ប្រ្លះ ណោះ អុះ យី ត្រត់ ប្រតី ពូយ ដេល។ ផា ក្រានី កា សៀ ដោច អូ ទី ប្រតី សារ ដាត់ ណោះ អូ ទី ខា អុះ។

រតី យ៉ាកុប រ៉ះ អន់តត់ ប៉ាតោ កា មូត សៀ យីស៊ី អន់ ដាម អត់ ផះ ទី សារ ថុក ឡាក់ បាក។ អ៊ី ផា ពិន ត្រត់ ហាប់ ពូ អន់ទៀតៗ រ៉ៃ រឿស ម៉ាត់ លូ ត្រត់ កាវ៉ុប មូត ថុក ញ៉ាក ផះ កាកាប ត្រត់ អូ សាវ៉ាឡាំង កែ ប៉ានីរ។ អ៊ី កាប ប៉ាវ៉ាអាល កាខាក់ កា មូត ប្រ្លះ ប៉ាតូរ៉ង ខង អន់ខែ ផះ ចតី មូត ថុក ញ៉ាក។ ប៉ាក់ ឡុច រតី យ៉ាកុប រ៉ះ តាត់ កាចាំង កា មូត សៀ យីស៊ី អន់ ខំ ម៉ន់ អើ ប្រ្លះ លូ តង់ គូប សោប។

រតី យ៉ាកុប រ៉ះ ឡាំង សារ សាត់ លូង ពុត សៀ ញន កា សារ ឡាក់ បាក។ (១:២-១៨)

រតី យ៉ាកុប ប្រើ ពូ ប្រតី ពូយ ប៉ានីរ ប្រ្លះ អូ ត្រត់ ក្រានី កា សាវ៉ាឡាំង ដោច អុះ។ (១:១៩-២៧)

រតី យ៉ាកុប ទីប ពូ អូ អន់ រឿស ម៉ាត់។ (២:១-១៣)

រតី យ៉ាកុប ប្រើ ពូ ប្រតី ដាត់ អូ ត្រត់ ក្រានី កា សៀ ដោច។ (២:១៤-២៦)

រតី យ៉ាកុប អន់តត់ ប៉ាតោ កា ពូ ឡាំង ប៉ានីរ កាកាប។ (៣:១-១៨)

រតី យ៉ាកុប រ៉ះ កា ពូ រ៉ៃ អន់ ប៊ុច ថៃ កា កាណាតី ពីង អង់កក់ តេះ អា។ (៤:១-៥:៦)

សារ អន់តត់ ប៉ាតោ អន់ទៀតៗ។ (៥:៧-២០)

១ អាញ សិច យ៉ាកុប ឡាក់ ទុច ប្រ្លះ បិកកាតយី លូ ទុច យីស៊ី គ្រិះ ឡាក់ ពី តាំងឡា។ សត្រា អា អាញ ប៉ាហ្គើ អន់ កា គន សោ អ៊ីស្រាអែល ទី ១២ ផ្លង់ ឡាក់ ក្លះ គូប សោប អ្វី ប៉ាញី ទីប អង់កក់ តេះ។ អាញ ប៉រ អំបញ អន់ដីស ដាត់ ឡាកោ ប៉ាវ៉ាឡេ ដេល ប ។

សារ សាត់ លូង ពុត សៀ

២ អី អុះ មី ដាវ ចំ អន់ដីស ទី សារ ឡាក់ អៀង នៃវ ត្រត់ យីត ផា សារ ណោះ ចឹង ប្រតី អន់ កា អន់ដីស ហោក រតី កាខាក់

៣ ខង អន់ដីស អូ តេះ សារ សាត់ លូង ពុត អន់ដីស សៀ អា ចឹង ប្រតី អន់ កា អន់ដីស ដាម អត់។

៤ ហះកា អន់ដីស ត្រត់ ដាម អត់ លើយ ទីល ឡុច ម៉ាត់ អន់ដីស ចឹង កើត ប៉ាណូស ដាត់ កាខាក់ អូ ទី យច សារ ញ៉ា អុះ។

៥ កាណូង កាំឡាំង អន់ដីស ណោះ ផា ទី ញី អូ អូ អូ ហ្លង់ ប៉ាណូស ណោះ ត្រត់ ប៉រ ឡាំង ប្រ្លះ បិក កា តយី ណោះ អ៊ី ចឹង អន់ ខង អ៊ី ដាត់ ពុត ថៃ អន់ កា ប៉ាណូស ទីឌូ អ៊ី អូ ផា ញ៉ា អុះ។

៦ ហះកា ប៉ាណូស ណោះ ត្រត់ ទី ពុត សៀ អូ សង់សៃ ខង ប៉ាណូស ឡាក់ ទី ពុត សង់សៃ ឡាក់ កា ទៀក សាឡឹត សាឡាយ រ៉ាំងក្លាច កា ខ្យាល ដីរ ហាវ។

៧ ប៉ាណូស នៃវ អា រ៉ៃ សាមីត ផា អ៊ី ចឹង ទី កាណាតី ញ៉ា ឡាំង ប្រ្លះ បិកកាតយី

៨ ខង អ៊ី ឡាក់ ប៉ាណូស ទី ពុត ញីរ គ្រីប ដាវ អ៊ី ប្រតី ណោះ ស៊ុត កា ម៉ាឡាក់ ម៉ាឡាយ ទីណោះ។

៩ អី អុះ មី បក់ ថុក ញ៉ាក បាកម៉ង់ ហត់ អន់ដីស តីស ម៉្លះ ពិ ខង ប្រ្លះ បិកកាតយី តាត់ អំបោក អន់ដីស តេះ។

១០ កាប៉ាថ បក់ ប្រៀប ប៉ាត្រង់ ឡាក់ កើត ថ្មកញ្ជក ហត់ អន់ដីស គីស ម៉្លះ ដេល ពិ* ខង បក់ ប្រៀប ប៉ាត្រង់ ជៀប ឡាក់ កា ប៉ាការ ចឹង ឡាយ៉ោ ហ្រ្រង ។

១១ ប៉ាត់ ដារ ឡាច់ តុ ចាំង កេះ តើម អើ កា ឡាយ៉ោ ក្រោះ ប៉ាការ ឡាយ៉ោ ហ្រ្រង អូ ឡាយ៉ាម៉ ហង ។ មូត បក់ ប្រៀប ប៉ាត្រង់ កា និះទៅ ដេល ផះ អើ អៃ ប្រតី ដារ អើ ចឹង ហ្រ្រង ហេត្រី ឡូត ។

១២ ពៀ ដាម៉ អត់ ផះ ទី សារ ឡាបាក ប៉ាណូស ណោះ ចឹង ទី សារ សាណុក សារ៉ាក តាទីច ហង ផា អើ ដាម៉ អត់ ទីល ឡូច ណោះ អើ ចឹង ទី អាញ រ៉ុស លើយ ឡាក់ កា ប្រៀប ប៊ិកកាតយ័ ទី សាញ៉ា ផា ចឹង អន់ កា បក់ ចំ ឡាក់ ប៊ិច ចែ កា អើ ។

១៣ ពៀ ទី ពុត ប៊ិច ប្រតី អូ ដាក់ ដៃ កាប ផា «ប្រៀប ប៊ិកកាតយ័ ប្រើ អាញ ប្រតី អូ ដាក់» ខង អូ ទី កាណាត ញ៉ា ចឹង អូ ប្រើ ប្រៀប ប្រតី សារ អូ ដាក់ អុះ ប្រៀប កា អូ ទី ប្រើ ពៀ ប្រតី អូ ដាក់ ដេល ។

១៤ ហះកា ប៉ាណូស គ្រឹប ដូរ ប្រតី សារ អូ ដាក់ យី ឡាច់ ឡឹង ពុត ខ្លាម ឡាកោ តាំង ឡា ប៉ាណា អន់ ប្រតី សារ អូ ដាក់ ។

១៥ ពុត ខ្លាម បាំងកើត អន់ ទី សារ យច ផា សារ យច កើត អៀង កេះ ចឹង កើត តោ ហង ។

១៦ អី អុះ ម៉ី ឡាក់ អាញ ប៊ិច ចែ អន់ដីស ដៃ យីត យច ដៃ ។

១៧ គ្រឹប កាណាត ឡាក់ ដាក់ កា ខាក់ ឡាច់ ឡឹង ប្លែង យី ឡាច់ ឡឹង ប្រៀប ឡាក់ បាំងកើត តាតារ ពឹង ប្លែង ។ ប្រៀប ប៊ិកកាតយ័ អូ អូ ប៉ាដាច់ អុះ យ័ះ កាណាត ញ៉ា ប៊ិច ប្រតី អន់ អើ ប៉ាដាច់ កា អើ អូ ប៉ាដាច់ អុះ ។

១៨ ប្រៀប ប្រតី អន់ ពិន ទី អាញ រ៉ុស តាម ពុត អើ ញូន កា សារ តាទីច អើ កាប កៀ អន់ ពិន ជៀប ឡាក់ កា ប្លែ គុល † ទី កាណាត ញ៉ា ឡាក់ ប្រៀប ទី បាំងកើត ។

សារ សាំយ៉ាង លូ ប្រតី ពួយ ប៉ានិះ ប្រៀប :

១៩ អី អុះ ម៉ី ឡាក់ អាញ ប៊ិច ចែ អន់ដីស ត្រត់ អូ អន់តត់ ផា ប៉ាណូស ទីខូ ត្រត់ ខំ សាំយ៉ាង ហិ ដៃ វិញ កាប ដៃ វិញ អីក

២០ ខង សារ ប៉ាណូស អីក អូ ត្រត់ លូ សារ ដាក់ ម៉ះ ប្រៀប ប៊ិកកាតយ័ អុះ ។

២១ ទីល និណោះ អន់ដីស ត្រត់ ម្នាត ពុត ប៊ិច អីក លូ ពុត ខួយ ប៉ាអ្សប អៀង យីប ណោះ ពិ កេះណោះ ប៊ិនពែង ពុត អន់ ដាក់ ឡាអត់ លូ សាំយ៉ាង ប៉ានិះ ប្រៀប ឡាក់ អើ ចែត កាណាង ពុត អន់ដីស ខង ប៉ានិះ ប្រៀប អា អូ តង អន់ អន់ដីស ទី អាញ រ៉ុស លើយ ។

២២ ហត់ ប្រតី ពួយ ប៉ានិះ ប្រៀប ពិ អូ ត្រត់ ត្រានី កា សាំយ៉ាង លូ ប៉ាដំលំ ឡាកោ ទៅ ណោះ អុះ ។

២៣ ពៀ សាំយ៉ាង ប៉ានិះ ប្រៀប កេះ ហះកា អូ ប្រតី ពួយ ប៉ាណូស ណោះ ឡាក់ កា ហៃ កី កាណាង សាមីល

២៤ ហៃ កេះ ៗ អើ ចាក ឡាច់ ឡូត តាឡូះ កា ពិល អូ អូ អន់តត់ ផា ម៉ះ ម៉ាត់ អើ ណោះ នីចម៉ ។

២៥ ហះកា ប៉ាណូស ចំ អ្សក ពុត ចែត ហៃ ចាបាប ឡាក់ ដាក់ ត្រង់ យី ឡាក់ ចាបាប ប្រតី អន់ ពិន វ៉ាវ៉ាច់ ឡឹង ថូត កេះណោះ ខំ ប្រតី ពួយ លើយ ប៉ាណូស ណោះ ចឹង ទី សារ សាណុក សារ៉ាក តាទីច ញូន កា អើ ប្រតី ពួយ ខង អើ អូ ត្រត់ ត្រានី កា សាំយ៉ាង កេះណោះ ពិល ណោះ អុះ ។

២៦ ពៀ ផា ឡាកោ ប្រតី គុន ប្រៀប ហះកា អើ កាប អូ អូ សាំងកៃ ប៉ាណូស ណោះ ពូង កា ឡាកោ ទៅ ហង សារ អើ ប្រតី ណោះ កា អូ ទី ខា ដេល ។

២៧ ហះកា សារ ប្រតី គុន ប្រៀប ឡាក់ ដាក់ កាខាក់ ហះ ម៉ាត់ ប្រៀប ឡាក់ ពិ ពិន យី ត្រត់ ឡាក់ តង់ សាស្វា គន កាន់តី លូ អង់កាន់ អន់ត្រោ ឡាក់ ទី សារ ឡាបាក លូ វ៉ាងហៃ ឡាកោ អន់ វ៉ាវ៉ាច់ ឡឹង សារ ប៊ិច អីក ពឹង អង់កក តេះ អា ។

២

សារ រ៉ុស ម៉ាត់

១ អី អុះ ម៉ី ផា អន់ដីស សៀ យីស៊ូ គ្រិះ ឡាក់ ទី សារ អំវាញ អីញ អើ ឡាក់ ពិ តាំង ឡា ពិន អន់ដីស ដៃ រ៉ុស ម៉ាត់ គុប សោប ដៃ ។

* ១:១០ ១:១០ មូត ប្រៀប ប៉ាត្រង់ ឡាក់ កើត ថ្មកញ្ជក ត្រត់ ហោត ញូន កា ប្រៀប ប្រតី អន់ កា អន់ខែ ហ្វង ផា សារ សៀ ប្រៀប សាំខាន់ តា ឡឹង វ៉ាស អំបាស ។ † ១:១៨ ១:១៨ សុនសាត អ៊ីស្រាអែល យើយ អ្សក ប្លែ គុល ឡើន អន់ កា ប្រៀប ប៊ិកកាតយ័ ។ ផា ប៉ាណូស ជៀប ឡាក់ កា ប្លែ គុល យី ប៉ាណូស ណោះ កានីត ខាក់ សាំវ៉ាច់ កា ប្រៀប ។ បរ ហៃ សារ ឡាច់ (និកូមន៍) ២៣:១៩ លូ ចាបាប មូត លេវី (លេវីនីយ) ២៣:៩-១៤ ។

២ ផ្ទះ អន់ដីស អ្នក ប៉ាត្រូ លូម គួប បានដីប ជា ទី ប៉ាណូស ម៉ោញ ដូរ ចែក អញ្ជើ ចិន ម៉ាស លូ កាសិប រៀត ខោ អារ ដាក់ ឡាយ ម៉ែ ម៉ុត អន់ខូ លូ អន់ដីស កេះណោះ ទី ប៉ាណូស ម៉ោញ ដូរ ណារ ចុក ញ៉ាក កាសិប រៀត ខោ អារ ប៊ីត អ៊ីក រ៉ោះ សាត ម៉ុត អន់ខូ ដេល។

៣ ជា អន់ដីស ជៀក ដឹង ប៉ាណូស បក់ ប៉ាត្រូ ណោះ ជា «ប៉រ អីស ឡា អង់អ្នក ពឹង គ្រូ ដាក់ អា វិញ» កេះណោះ ប្រើ ប៉ាណូស ចុក ញ៉ាក ណោះ ជា «ហាក់ អន់តារ ហះ ស្បែន តោ កា អីស យ្រី អង់អ្នក កាន់តេ ចារ អាញ ទី រដុង អា កា ដាក់ ដេល»។

៤ ជា នីណោះ អន់ដីស រឿស ម៉ាត់ គួប សោប កេះ ទីប ទី ពុត ប៊ីត អ៊ីក តាត់ស៊ុន សារ យថ។

៥ អី អុះ ម៉ី ឡាក់ អាញ ប៉ូច ចៃ ប៉រ អន់ដីស សាំយ៉ាង អាញ។ ញ៉ា អ្នក ត្រង់ ប្រ្រី ប៊ីកកាតយ័ ប រឿស ម្នក ចុក ញ៉ាក ពឹង អង់កក់ តេះ អា អន់ អន់ខែ កើត ប៉ាត្រូ តែង សៀ អ៊ី* លូ អន់ អន់ខែ ម៉ុត អន់ ទី អ៊ី រ៉ាងហៃ រ៉ាងខ្សា ឡាក់ អ៊ី ទី សាញ៉ា ជា ចឹង អន់ កា ប៉ាណូស ចំ ឡាក់ ប៉ូច ចៃ កា អ៊ី?

៦ ហះកា អន់ដីស បីដាយ ម្នក ប៉ាណូស ចុក ញ៉ាក។ ញ៉ា អ្នក ត្រង់ ម្នក ប្រ្រី ប៉ាត្រូ ហង ប ជិះ ចត លូ អ្សក់ ឡាក់ អន់ដីស អន់ ពូ ចែក ចូត?

៧ ញ៉ា អ្នក ត្រង់ ម្នក ប្រ្រី ប៉ាត្រូ ហង ប កាប បីដាយ យ័ស៊ូ គ្រិះ ឡាក់ តាំងឡា ដាក់ ត្រង់ ម៉ះ អន់ដីស?។

៨ ជា អន់ដីស ប្រ័ត ពួយ ចាបាប ប្រ្រី រ៉ាងហៃ រ៉ាងខ្សា ឡាក់ ទី ប្រាត់ រិះ កាណាង ផាប ប៉ានី ប្រ្រី ជា «ហាក់ ប៉ូច ចៃ កា ពូ ឡើង តែង ឡាក់ កា ប៉ូច ចៃ កា ឡាកោ អន់ដីស ទៅ» ជា អន់ដីស ប្រ័ត ពួយ ចាបាប ណោះ ដាក់ ហង។

៩ ជា អន់ដីស រឿស ម៉ាត់ អន់ដីស ប្រ័ត ណោះ យថ កេះ ទីប ចាបាប ចឹង ជា អន់ដីស ប៉ាណូស ប្រ័ត យថ ដេល។

១០ ញ៉ា ប្រ័ត ពួយ ចាបាប ប្រ្រី ទីណោះ ហះកា ជា អ៊ី ប្រ័ត យថ ចាបាប ដឹង ម៉ោញ កាតាម ឡាក់ កា យថ លូ ចាបាប ទីណោះ ដេល។

១១ ប្រ្រី ប៊ីកកាតយ័ រិះ ជា «ដៃ រ៉ាលង កល់ កាម៉ាញ» អ៊ី រិះ ណារ ជា «ដៃ ប៉ាន់តោ ប៉ាណូស»។ យ្រី អន់ដីស អ្នក រ៉ាលង កល់ កាម៉ាញ កាតាម ហះកា ជា អន់ដីស ប៉ាន់តោ ពូ ឡាក់ កា ប្រ័ត យថ លូ ចាបាប ទីណោះ ដេល។

១២ ទីល នីណោះ ហាក់ អន់ដីស កាប លូ អ្នក កាប អន់ ត្រង់ លូ ចាបាប ឡាក់ ប្រ័ត អន់ ពិន រ៉ាវ៉ាច់ ឡើង ចូត ខង ប្រ្រី ចឹង តាត់ស៊ុន សារ អន់ដីស ពួយ ចាបាប ណោះ ហង។

១៣ ញ៉ា អ្នក ទី ពុត តាប៉ាប តាប៉ុន កា ពូ ប្រ្រី ប៊ីកកាតយ័ ចឹង ចែក ចូត អ៊ី អ្នក តាប៉ាប តាប៉ុន ដេល។ ញ៉ា ទី ពុត តាប៉ាប តាប៉ុន កា ពូ ប៉ាណូស ណោះ ចឹង រ៉ាវ៉ាច់ ឡាកោ ប្រ្រី អ្នក ចែក ចូត អ៊ី អុះ។

សារ សៀ លូ ប្រ័ត ដាក់

១៤ អី អុះ ម៉ី ជា ទី ប៉ាណូស ម៉ោញ ដូរ រិះ ជា អ៊ី សៀ ប្រ្រី ហះកា អ្នក ប្រ័ត សារ ដាក់ ញ៉ា ចឹង ទី ខា ដេល ប? ញ៉ា សារ សៀ ណោះ ចឹង អ្នក ដេល ប តង់ អន់ អ៊ី រ៉ាវ៉ាច់ ឡើង តោ?

១៥ ប៉ាន់ដីប ជា ទី អុះ ម៉ី ម៉ោញ ដូរ អ៊ី អ្នក ទី ខោ អារ កាសិប រៀត លូ អ្នក ទី សាណា ញ៉ា សារ រ៉ាប ដារ

១៦ ជា កាណាង កាំឡាំង អន់ដីស ណោះ ទី ប៉ាណូស ម៉ោញ ដូរ រិះ កា បក់ អ្នក ទី ណោះ ជា «ហាក់ ស៊ីត ចាក ដាក់ ប៉ា ឡើង អ្នក សាណា កាសិក សង់ សា ផិត លូ អ្នក អន់ រ៉ាតុ ហោត!» ហះកា អ្នក ទី អន់ កាណាត ញ៉ា កា អ៊ី អុះ ញ៉ា សារ កាប ណោះ ទី ខា ដេល ប?

១៧ សារ សៀ កា និះទៅ ដេល ជា អ្នក ទី ប្រ័ត ដាក់ សារ អន់ដីស សៀ ណោះ អ្នក ទី ខា អុះ អ៊ី ហ៊ាង ហៀត តា ដោះ។

១៨ ប៉ាន់ដីប ជា ទី ប៉ាណូស អ្នក ហ្នង់ សារ ម៉ោញ ដូរ កាប ជា «បក់ អន់ដា ក្រាន់ កា សៀ ដោច បក់ អន់ដា ណារ ប្រ័ត សារ ដាក់»។ ណោះ អាញ ជា កា អ៊ី «ប៉រ តាបាង ហៃ សារ អីស សៀ អ្នក ទី ប្រ័ត ដាក់ ណោះ អាញ ចឹង តា បាង សារ ដាក់ ឡាក់ អាញ ប្រ័ត ម៉ាត់ អីស ចឹង អ្នក អន់តត់ ជា អាញ សៀ តាទីច»។

១៩ អីស សៀ ជា ទី ប្រ្រី ដឹង ម៉ោញ ណោះ ត្រង់ ហង យ្រី ម្នក ប្រ្រី ប៊ីត កា សៀ នីណោះ ដេល ទីប អ្សក់ រ៉ាវ៉ាត ឡាកោ។

២០ អី ប៉ាណូស អ្នក ហ្នង់ អ្នក ហ្នី នីចម អីស ប៉ូច អ្នក ដេល ប? ប៉ាណូស សៀ ហះកា អ្នក ទី ប្រ័ត សារ ដាក់ សារ អ៊ី សៀ ណោះ អ្នក ទី ខា អុះ។

២១ រត់ ពិន អាប្រាហាំ ប្រ្រី ជា អ៊ី ដាក់ ញាន កា អ៊ី ប្រ័ត សារ ដាក់ យី អ៊ី អ្សក់ គន អ៊ី អ៊ីសាក់ ចឹង ពុះ រ៉ាម៉ះ ប្រ្រី ។ †

* ២:៥ ២:៥ កើត ប៉ាត្រូ តែង សៀ ទីណា ជា «សៀ ប្រ្រី កាខាក់» លើ «ចឹង កើត ប៉ាត្រូ ញាន សៀ ប្រ្រី ប៉ាត់ ហារ អ្នក អន់ខូ លូ អ៊ី»។ † ២:២១ ២:២១ ប៉រ ហៃ កាណាង អង់កក់ តេះ (លោកយុត្តិ) ២២:១-១៥។

២២ អីស ប៉ប៊ី ដេល ប? សារ អើ ស្បើ លូ សារ អើ ប្រឹក្សា ណោះ ត្រង់ លូ គូប អើ។ ញន សារ អើ ប្រឹក្សា ណោះ ហង ពិន អ្នក អន់តក់ ជា អើ ស្បើ តាទីច

២៣ ត្រង់ ព្រយ សារ ទី ប្រាត់ រះ កាណាង ផាបំ ប៉ានីរ ប្រ្រឹះ ជា «អាប្រាហាំ ស្បើ ប្រ្រឹះ បិកកាតយ័ ញន កា អើ ស្បើ ប្រ្រឹះ ជា អើ ប៉ាណូស ដាក់ ត្រង់»[៖] ទីប អ្នក ចាង លូ អើ។

២៤ ទីល នីណោះ អន់ដីស ប៉ប៊ី កេះ ប្រ្រឹះ អើ ជា ប៉ាណូស ដាក់ ញន កា សារ ដាក់ ព្រ ប្រឹក្សា អ្ន ត្រង់ ក្រាន់ កា សារ ព្រ ស្បើ ណោះ អុះ។

២៥ ណាង វ៉ាហាប់ យី អង់កាន់ ប្រាល ហះកា ប្រ្រឹះ ជា អើ ប៉ាណូស ដាក់ ញន កា ដារ ដាក់ អើ ប្រឹក្សា និះទៅ ដេល ខង អើ ហាប់ មូត សុនសាត អ៊ីស្រាអើល ឡាក់ ស៊ីប កាន អន់ អ្វែ ពឹង ហី អើ ប៉ាត់ អន់ខែ ឡាច ចាក អើ តាំ បាង ទ្រង អន់ទៀត ម៉ោញ ណារុ តង់ អន់ខែ អន់ វ៉ាវ៉ាច ឡាកោ។[៖]

២៦ ជា ឡាកោ បាំងឡៃ អ្ន ទី ប៉ាដាក់ ប៉ាលីង អើ តោ កេះ ជា ប៉ាណូស ស្បើ អ្ន ទី ប្រឹក្សា សារ ដាក់ សារ អើ ស្បើ ណោះ អ្ន ទី ខា អុះ ហ៊្យង ហ្ស៊ីត ឡាក់ កា តោ និះទៅ ដេល។

៣

សារ ប៉ាញសាំង អំប៊ុរីត

១ អី អុះ មី ដែ បិច ប្រឹក្សា ណែយ អៀង ដូរ តាឡាម ខង អន់ដីស អ្ន កេះ កា ប្រ្រឹះ ចឹង ចែត ថូត ញិន ឡាក់ ណែយ ក្លាំង ឡឹង ព្រ ជា ញិន ប្រឹក្សា យច។

២ ពិន ទិដ្ឋ ឃើយ ប្រឹក្សា យច អៀង។ ពៀ អ្ន ប្រឹក្សា យច ញន ពីរ ប៉ាណូស ណោះ ដាក់ កាខាក់ ហង លូ អើ ចឹង អ្ន វ៉ាងហៃ ឡាកោ ទៅ អន់ ដាក់ គ្រីប នែរ ដេល។

៣ ជា បិច អន់ សេះ ប្រឹក្សា ព្រយ ពិន ពិន អ្នក ប៉ាសយ័ សាំងកាមី កាង អើ ណោះ ពិន ចឹង ញាក់ អើ អន់ ឡាក់ តែង ចំកា ទី ហង។

៤ អន់ដីស ឃើត ហៃ កាំប៉ាន់ យ្រឹះ អើ តិស កាខាក់ កាតាម យ្រឹះ ខ្យល តិស តិ កាតាម កា ប៉ាណូស គី អើ ទី តាម ពុត បិច ញន កា កាណាត គី ថិ ឡាក់។

៥ អំប៊ុរីត ប៉ាណូស កា និះទៅ ដេល អើ កាណាត ថិ ឡាក់ កាណាង ឡាកោ ប៉ាណូស ហះកា អ្ន អ្នាត់ អង កាខាក់។ អន់ដីស ឃើត ហៃ យ្រឹះ ប៉ាការ អុញ ថិ ឡាក់ កា អ្ន ប្រឹក្សា អន់ កើត អុញ តិស សា ព្រី។

៦ អំប៊ុរីត ឡាក់ កា អុញ ដេល។ អើ ឃើ កាណាត អ្ន ដាក់ អ្វែ កាណាង ឡាកោ អន់ខ្ល លូ កាណាត អន់ទៀត បដេល អ្ន ប្រឹក្សា អន់ កា ពិន យច ទី ទីប ឡាកោ។ អើ ប្រឹក្សា អន់ កា ពិន ប៉ាណាប ប៉ាប៉ុន ឡឹង កើត ទីល តោ ឃើ អុញ កើត អា ឡាច់ ឡឹង ចារ អុញ កើត លើយ។

៧ ប៉ាណូស អ្ន ប៉ាញសាំង កាណាត អ្ន វ៉ាសម គ្រីប នែរ។ កាណាត វ៉ាវ៉ា លូ កាណាត កាណាង ទៀត កា ប៉ាណូស ប៉ាញសាំង ទី ដេល។

៨ ហះកា អ្ន ទី ពៀ អ្ន ប៉ាញសាំង អំប៊ុរីត ឡាកោ ទៅ ទី អុះ ខង អំប៊ុរីត ឡាក់ កាណាត ប៊ីត អិក អ្ន ដឹង សាប៉ត់ លើយ ប៉ាញ ដឹង សារ អ្ន ដាក់ ឡាក់ កា ចារ ពិះ ប្រឹក្សា អន់ តោ។

៩ ពិន ប៉ានេ ប្រ្រឹះ បិកកាតយ័ ឡាក់ ពី ពិន ញន កា អំប៊ុរីត ពិន តះ ប៉ាស្យាប កា ប៉ាណូស ឡាក់ ប្រ្រឹះ ទី បាំងកើត អន់ រ៉ែច លូ អើ * ញន កា អំប៊ុរីត ណោះ ទៅ ដេល។

១០ សារ ប៉ានេ ប្រ្រឹះ លូ សារ តះ ប៉ាស្យាប ឡាច់ ទី ឡឹង ពីរ ដឹង ម៉ោញ ណោះ ហង។ អី អុះ មី ប្រឹក្សា នីណោះ អ្ន ដាក់ អុះ។

១១ ត្រោម ទៀត ដឹង ម៉ោញ អ្ន ដេល ប ឡាច់ ទៀត ប៉ាអាំ អន់ដា ទៀត ប្លង់ អន់ដា?
១២ អី អុះ មី ញ៉ា តើម ប្រា អ្ន ដេល ប បាំងកើត ថ្លៃ អូលេវ តើម អង់កាច ចឹង បាំងកើត ថ្លៃ ប្រា អ្ន ដេល ប? ទីល នីណោះ ត្រោម ទៀត ប្លង់ កា អ្ន អ្ន ឡាច់ ទៀត ប៉ាអាំ អន់ដា ដេល។

សារ ហ្សាំង សាឡាច់ ឡាក់ ឡាច់ ឡឹង ប្រ្រឹះ

១៣ កាណាង កាំឡាំង អន់ដីស ពៀ ហ្សាំង សាឡាច់ អន់ អើ តាំបាង ដារ ដាក់ លូ ពុត ដាក់ ឡាអត់ ញន សារ ហ្សាំង សាឡាច់ ណោះ ពី។

[៖] ២:២៣ ២:២៣ សារ អា ឡាច់ ឡឹង កាណោត អង់កក់ តេះ (លោកប្បត្តិ) ១៥:៦។
^{*} ៣:៩ ៣:៩ ប៉រ ហៃ កាណោត អង់កក់ តេះ (លោកប្បត្តិ) ១:២៦-២៧។

§ ២:២៥ ២:២៥ ប៉រ ហៃ យូសេ ២:១-២៤; ៦:១៥-២៥។

១៤ ហៈកា ជា អន់ដីស ទី សារ សាលាំង សាលោស លូ ទី សារ ប៉ាលូង លូ គូប សោប ដៃ អ្នក ជា ឡាកោ ហ្សាំង សាឡាច់។ ជា នីណោរ អន់ដីស ពួង យថ ឡឹង សារ តាទីថ ហង។

១៥ សារ ហ្សាំង សាឡាច់ នៃរ អា អូ ត្រក់ ឡាច់ ឡឹង ប្រ្រៈ អុះ យី សារ ហ្សាំង សាឡាច់ ម៉ះ ប៉ាលូស លូ ឡាច់ ឡឹង ប្រ្រៈ ប៊ីត។

១៦ ហៈ ចារ ចំ ទី សារ សាលាំង សាលោស លូ សារ ប៉ាលូង លូ គូប សោប ហៈ ចារ ណោះ កា ទី កាន រ៉ាចក់ រ៉ា ចល លូ ទី សារ អូ ដាក់ ត្រឹប នៃរ ដេល។

១៧ ហៈកា សារ ហ្សាំង សាឡាច់ ឡាច់ ឡាច់ ឡឹង ប្រ្រៈ ប្រ្រៈ អន់ កា ពិន ដាក់ ត្រង់ អូ ទី អីក អុះ ទី ពុត ឡាអត់ អូ តាប៉ុញ តាប៉ាក់ អូ កាង កល លូ អូ តាប៉ាប តាប៉ុន កា កាឡាង អូ រើស ម៉ាត់ អូ ពួង លូ ប្រ្រៈ សារ ដាក់ ត្រឹប នៃរ។

១៨ ញើ ទី ពុត ដាក់ សីម លូ ប្រ្រៈ អន់ ពូ អន់ ត្រក់ លូ គូប សោប ប៉ាលូស ណោះ ចឹង ប៉ាងកើត អន់ ទី សារ ដាក់ ត្រង់ ហង។

៤

សារ ពូ ត្រក់ ប៉ុនពែង ពុត ញើក

១ សារ អន់ដីស តាប៉ុញ តាប៉ាក់ លូ គូប សោប ណោះ ឡាច់ ឡឹង ចំ? ញើ អូ ត្រក់ ឡាច់ ឡឹង ពុត ដក់ដិរ ប៉ាលោ ឡាកោ ប្រ្រៈ សារ អូ ដាក់ ប?

២ អន់ដីស ខ្លាម បិច កា ទី ហៈកា អូ ទី អុះ ញួន ខ អា ហង បះ អន់ដីស ប៉ានតៅ ពូ។ អន់ដីស សាលាំង សាលោស អៃ កា អូ ទី អុះ ញួន ខ អា ហង បះ អន់ដីស តាប៉ុញ តាប៉ាក់ លូ គូប សោប។ អន់ដីស អូ ទី ខង អន់ដីស អូ ប៉រ ឡឹង ប្រ្រៈ បិកកាតយ

៣ យៈ អន់ដីស ប៉រ ហៈកា អូ ទី អុះ ខង អន់ដីស ប៉រ ណោះ ឡាច់ ឡឹង ពុត អូ ដាក់ យី អន់ដីស ប៉រ សារ រ៉ាប កា ពុត ខ្លាម។

៤ អី មូត អូ ត្រង់ កា ប្រ្រៈ ញើ អន់ដីស អូ អូ ប? កាន បិច កា សារ អូ ដាក់ ពឹង អងកក តោះ អា យី ប្រ្រៈ អន់ កា ឡាកោ អូ ណីស កា ប្រ្រៈ បិកកាតយ។ ញើ បិច ប្រ្រៈ ពូយ នៃរ អូ ដាក់ ឡាច់ ពូ ប្រ្រៈ ពឹង អងកក តោះ អា អៃ ចឹង កើត តាមីរ លូ ប្រ្រៈ បិកកាតយ ហង។

៥ ញើ អន់ដីស សាម៉ត កា សារ ឡាច់ ទី ច្រាត់ កាលុង ផាប ប៉ានីរ ប្រ្រៈ ណោះ អូ ទី ខា ប? យី ប្រ្រៈ បិកកាតយ បិច កា ប៉ាងាត់ ប៉ាលឹង អៃ អន់ អៃ ពឹង ពិន ណោះ និះ អៃ ក្បាត់ *។†

៦ ហៈកា ប្រ្រៈ បិច ថៃ គ្នា ឡឹង អា ណារ ខង ទី ច្រាត់ រិះ កាលុង ផាប ប៉ានីរ ប្រ្រៈ ផោះ

«អៃ អូ ណីស កា ប៉ាលូស ឡាច់ ទី ពុត តីស ហៈកា អៃ បិច ថៃ កា ប៉ាលូស ឡាច់ ប៉ាន់ថិ ពុត»។‡

៧ ទីល នី ណោះ អន់ដីស ត្រក់ រ៉ាប សៀ ម៉ុត តែង ប្រ្រៈ បិក កាតយ ពិ កោះ ណោះ ប៉ា សាំង លូ ប្រ្រៈ ប៊ីត សាតាំង ណោះ អៃ ចឹង សាតាក់ ឡាច់ ឡឹង អន់ដីស តាទីថ ហង។

៨ អ្យត់ អន់ដីស ម៉ុត អន់ ក្បាម ប្រ្រៈ បិកកាតយ ណោះ អៃ ចឹង ឡា ក្បាម អន់ដីស ដេល។ អី មូត ប្រ្រៈ យថ ហត់ អ្នក សារ អូ ដាក់ ពិ! អី ប៉ាលូស ពុត ញើរ ហត់ ប៉ុនពែង ពុត ញើក អន់ ដាក់!

៩ ហត់ អន់ដីស ញើ សោក លូ ហ្សឹក ពិ។ ដៃ កាតីក ហង ត្រក់ ញើ អងហ្សាំង ឡុត ដៃ ហោក រ៉ត់ ហង ត្រក់ អុក ពុត ញើក ឡុត។

១០ ត្រក់ ប៉ាន់ថិ ពុត ហៈ ម៉ាត់ ប្រ្រៈ បិកកាតយ ណោះ អៃ ចឹង តាត់ អំប៉ោក ហារ អន់ដីស។

១១ អី អុះ មី ដៃ កាប ពោ ត្រោ រ៉ា ចាចក់ គូប សោប ដៃ ជា ញើ កាប ពោ គូប សោប លូ កាប ប៊ីត កា អុះ មី ប៉ាលូស ណោះ ឡាច់ កា កាប ពោ ចាបាប ប្រ្រៈ លូ កាប ប៊ីត កា ចាបាប ប្រ្រៈ ដេល។ ញើ កាប ប៊ីត កា ចាបាប ប្រ្រៈ ប៉ាលូស ណោះ អូ ត្រក់ អៃ ប្រ្រៈ ពូយ ចាបាប អុះ យី អៃ យីត ជា ចាបាប ប្រ្រៈ ណោះ អូ ទី ខា។

១២ បក់ ប៉ាងកើត ចាបាប អា លូ បក់ ចឹង ថៃត មូត ប៉ាលូស យី ទី ដឹង ម៉ោញ ប្រ្រៈ។ ទី ដឹង ប្រ្រៈ ហង ចឹង អូ តង់ លូ អូ ថាឡាយ។ អន់ដីស អា ប៉ាលូស នីត ម៉ បះ បិច កាប ប៊ីត កា អុះ មី នី អៀ។

* ៤:៥ ៤:៥ ក្បាត់ យី ក្បាត់ កា ត្នោ ក្បាត់ កា ម៉ាញើ។ † ៤:៥ ៤:៥ ញើ អា ញើ តុល អូ សាឡុះ អុះ ពិន ព្រៃ នី អៀ កា ទី ដេល ៖ ពុត ញើក ឡាច់ ប្រ្រៈ អន់ អៃ ពឹង ពិន សាលាំង ខាក់។ លើ នី អៀ ៖ អងកក តោះ អា សាលាំង កា ប៉ាងាត់ ប៉ាលឹង ប្រ្រៈ ឡាច់ អៃ ពឹង ពិន។ លើ នី អៀ ៖ អងកក តោះ អា សាលាំង បិច កា ទី ពុត ញើក ឡាច់ អៃ ពឹង ពិន។ ‡ ៤:៦ ៤:៦ សារ អា ឡាច់ ឡឹង សារ អន់ដីស ប៉ាលោ (សុភាសិត) ៣:៣៤។

សារ ពូ ម្នាក់ អេង

១៣ អី អុះ ម៉ី បក់ កាប ជា «ដាវ អា លើ ដាវ តាយ៉ាង ញីន ចឹង ឡា ប៉ាក់ មឿង តោ ញីន ចឹង អ្នែ ហះ ណោះ ម៉ៅ ញី សាណាំ ក្បឿ ណាំង សា អន់ ទី កឺ ឡៃ»

១៤ អា ញី ប៉រ រ៉ះ ជា អន់ ដីស អូ អូ អន់ តក់ អុះ ដាវ តាយ៉ាង ទៀ ចឹង កើត នី ចម ណោះ។ ម៉ៅ ញី ណារ៉ូ ឡា កោ អន់ ដីស ឡាក់ កា កាណាត់ ញ៉ា? អន់ ដីស ឡាក់ កា អ្នី ឡាក់ អ្នែ បា ប៊ែត កេះ ណោះ ហ៊ី ប្រុង ណារ៉ូ។

១៥ អន់ ដីស ត្រក់ កាប ជា នី អៀ «ជា ប្រ្លះ បិក កាតយ័ អន់ ញីន អ្នែ រឺស ដាវ តាយ៉ាង ទៀ ជា ប្រ្លះ អន់ ញីន ចឹង ឡា ប្រឹក ង៉ារ ណោះ លើ ង៉ារ អា»។

១៦ ហះ កា កិញ អៀ អា អន់ ដីស ទី ពុត តីស កាប ម្នាក់ លើយ។ សារ ម្នាក់ អេង នៃ អា អិក ខាក់។

១៧ ញើ អ្នែ ប្រឹក សារ ដាក់ ហះ កា អូ ចៃ ប្រឹក ដាក់ ប៉ាណូស ណោះ ប្រឹក យច ហង។

៥

សារ កាប កា មូត ប្រ្លះ ប៉ាតូរង

១ អី មូត បក់ ប្រ្លះ ប៉ាតូរង ហត់ អង់ហ្សាង ញ៉ា ពិ ខង សារ ឡា បាក ចឹង កើត ពីះ ពឹង អន់ ដីស តាទីច ហង។

២ រ៉ាស អំប៉ាស ម៉ះ អន់ ដីស ចឹង ពុក ហ្លួច ទី ខោ អាវ អន់ ដីស កា កាញី ចិរ ចឹង រ៉ះ ទី ដេល។

៣ ម៉ាស ប្រាក់ អន់ ដីស ចឹង កើត ប៉ារម៉ា ប៉ារម៉ា អា ចឹង ប្រឹក អន់ អូ អន់ តក់ ឡឹង សារ យច កេះ ណោះ ចឹង សា ប៉ាង ឡៃ អន់ ដីស ឡាក់ កា អុញ។ អន់ ដីស ប៉ាតុ រ៉ាស អំប៉ាស តម ពឹង រ៉ាង រ៉ាង អា អង់កក់ តេះ ចឹង ឡុច កេះ។

៤ អន់ ដីស ប៉ាលូ អូ អន់ លៀន កា មូត បក់ ប្រឹក តូលី ច្រតី ញើ ណោះ ហៃ មូត បក់ ប្រឹក តូលី កា អន់ ដីស អន់ ខែ អង់ហ្សាង កាតាំង ទីល ប្រ្លះ តេះ ប្រ្លះ ថ្លែង ដេល។

៥ អន់ ដីស អ្នែ ពឹង អង់កក់ តេះ អា ហោក រត់ កា អន់ ដីស ប្រ្លះ ប៉ាតូរង កាខាក់ ឡាក់ កា ពុត អន់ ដីស បិច។ អន់ ដីស ប៉ាញី ចិម ឡា កោ អន់ តីស តង់ ឡាក់ កា រត់ ពូ ចឹង កោះ សា។

៦ អន់ ដីស ចែត ថូត លូ ប៉ាន់ តោ ប៉ាណូស បក់ ដាក់ ត្រង់ ហះ កា អន់ ខែ អូ តូ អន់ ដីស អុះ។

សារ ត្រក់ ទី ពុត អត់ សារ៉ាញី

៧ អី អុះ ម៉ី អន់ ដីស ត្រក់ ទី ពុត អត់ សារ៉ាញី លើយ ទីល ដាវ ពី តាំង ឡា ពិន ជីរ។ ហៃ មូត បក់ ប្រឹក ម៉ីរ អន់ ខែ ខំ ក្បាត់ សាណា ចឹង ថ្លៃ ឡាក់ ទី ខា។ អន់ ខែ ទី ពុត អត់ សារ៉ាញី លើយ ឡឹង បី រ៉ះ ទីល បី ឡុច ចុន។

៨ អី អុះ ម៉ី អន់ ដីស ត្រក់ ទី ពុត អត់ សារ៉ាញី និះ ទៅ ដេល លូ ប៉ាកាំង ពុត កាខាក់ ខង ពី តាំង ឡា ពិន ក្បាម ចឹង ជីរ ហង។

៩ អី អុះ ម៉ី ដៃ កាប រ៉ាបិក រ៉ាចប កា តូប សោប ក្បឿ ដៃ អន់ ទី ថូត ខង ពី តាំង ឡា ពិន ឡាក់ ម៉ែត តាត់ ស៊ិន សារ អើ អន់ តាវ ហះ អំប៉ារ កេះ។

១០ អី អុះ ម៉ី អន់ ដីស ត្រក់ ប្រឹក ពួយ មូត រ៉ាតិយ ប្រ្លះ ឡាក់ រ៉ះ ប៉ាតាង ប្រ្លះ ផះ អន់ ខែ ទី សារ ឡា បាក អន់ ខែ ទី ពុត អត់ សារ៉ាញី លើយ។

១១ ហៃ ពិន អើ ប៉ាណូស បក់ អត់ សារ៉ាញី ជា មូត ទី សារ សាណុក សារ៉ាក។ អន់ ដីស កា ឃើយ កាតាំង ដេល ពូ រ៉ះ ឡឹង សារ រត់ យ៉ូប ទី ពុត អត់ សារ៉ាញី ណោះ ពោ អន់ ដីស បំប៉ កេះ ប៉ាក់ អន់ តីត ប្រ្លះ បិក កាតយ័ តាត់ អន់ ដាក់ អើ ញន កា បិច ថៃ លូ តាប៉ាប តាប៉ុន កា អើ ខាក់។

១២ អី អុះ ម៉ី កាខាក់ អើ អន់ ដីស ដៃ មត់ អើ តេះ អើ ថ្លែង លូ កាណាត់ អន់ ទៀត អ្នក ប្រឹក ជា ញ៉ាន។ ត្រក់ កាប អន់ ត្រង់ ដៃ តាំព្នង ជា តើល «អិះ» អន់ «អិះ» តាទីច ជា «អូ» អន់ «អូ» តាទីច ក្បឿ ដៃ អន់ អន់ ដីស ទី ថូត។

សារ ម៉ន់ ឡោម ប្រ្លះ សុត ខាក់

១៣ ជា អុះ ម៉ី អើ ចំ ទី សារ ឡា បាក ត្រក់ ម៉ន់ ឡោម ប្រ្លះ។ ជា អុះ ម៉ី អើ ចំ ហោក រត់ ត្រក់ ចា ដៃ អញ សើ ប៉ានេ ប្រ្លះ។

១៤ ជា អុះ ម៉ី អើ ចំ ទី សារ អីត ពូ ត្រក់ ជៀក មូត ក្រាត់ ណាំ ជា ក្រុំ ហៀន សារ ប្រ្លះ ក្បឿ អន់ អន់ ខែ ម៉ន់ កា អើ លូ ឡាប សាង ពឹង អើ ញន ម៉ឹង អំវាញ យី ស៊ូ។

១៥ ប៉ានីរ ម៉ន់ ឡា ចំ ឡឹង ពុត សៀ ចឹង តង់ បក់ អីត ពូ ណោះ កេះ ណោះ ប្រ្លះ បិក កាតយ័ ចឹង តាត់ អន់ ដាក់ អើ *។ ជា អើ ប្រឹក យច ប្រ្លះ កា អូ អ្នក យ៉ូ សារ យច អើ ដេល។

* ៥:១៥ ៥:១៥ តាត់ អន់ ដាក់ អើ ពិន ព្រៃ នី អៀ កា ត្រក់ ដេល ៖ តាត់ អង់ សៃ សីត អើ ។

១៦ ទីល នីណោះ អន់ដីស ត្រក់ ឡាប់ ញម សារ យច លូ គួប សោប កេះណោះ ម៉ន់ កា គួប សោប កៀ អន់ ដា គ់។ ប៉ាណូស ដាក់ ត្រង់ អើ ម៉ន់ ឡោម សុត ខាក់។

១៧ រ៉ាគីយ ប្រ្រៈ សិច អេលីយ៉ា អើ ប៉ាណូស ឡាក់ កា ពិន ដេល អើ ម៉ន់ ឡោម កាខាក់ អូ អន់ ប្លែង បី ប្លែង កា អូ បី តាទីច ប្លែង សាណាំ ត្រា ខៃ។

១៨ កេះណោះ អើ ម៉ន់ អន់ ប្លែង បី ណារ ប្លែង កា បី តាទីច តេះ កា បាំងកើត អន់ ទី សាណា ណារ ដេល។[†]

១៩ អី អុះ មី កាណុង កាំឡុង អន់ដីស អា ជា ទី ពៀ អ្នាត សៀ សារ តាទីច ឡឹង ប្រ្រៈ អន់ដីស ត្រក់ ខំ ប៉ាណាំ អន់ អើ ម៉ុត សៀ ណារ។

២០ អន់ដីស ត្រក់ អូ អន់តត់ ជា ពៀ ប៉ាណាំ ប៉ាណូស ប្រ័ត យច អន់ ឡាច់ ឡឹង សារ យច ណោះ យី អើ តង់ ប៉ាណូស ណោះ អន់ រ៉ាវ៉ាច់ ឡឹង សារ តើ កេះ ទីប អើ ប្រ័ត អន់ ប្រ្រៈ អូ អ្សក់ យ៉ុ សារ យច ប៉ាណូស ណោះ តុត អៀង ដេល។

[†] ៥:១៨ ៥:១៧-១៨ បំរែ ហៃ សារ មូត សាដាច់ (ពង្សាវតារ/ក្សត្រ) ទី ១ ១៧-១៨។

**សត្រា ទី ១
ពេត្រុះ
ប្រាក់**

សារ អន់តត៍ រ៉ះ

រតី ពេត្រុះ យី សីះ យីស៊ូ កាណាង កាំឡុង ១២ ដួវ ឡាក់ ពូ អើ ជា មូត បក់ រ៉ះ ប៉ាតាង យីស៊ូ។ អើ ប្រាក់ សត្រា ទី ម៉ោញ អា ប៉ាហ្គើ កា មូត សៀ យីស៊ូ ឡាក់ អ្វៃ ប៉ាក់ ចារ អន់ទៀតៗ ប៉ាតាម ចារ ឡាក់ មូត រ៉ូម រ៉ុង ហៃ។ ក្រុំ មូត ទី ណោះ អន់ខែ សៀ យីស៊ូ ញន កា គូប រតី ប៉ូល ឡាក់ រ៉ះ សារ ដាក់ ឡឹង យីស៊ូ កា អន់ខែ។ ឡែង ឡឹង រតី ប៉ូល តៅ រតី ពេត្រុះ ប្រាក់ សត្រា អា ផះ អើ អ្វៃ ពីង មៀង រ៉ូម ឡាក់ អើ អន់ សិច ផា មៀង «បាប៊ីឡូន» (ប៊ី ហៃ ៥:១៣) ផះ រ៉ុង រ៉ុង សាណាំ ៦៤ គ.ស.។

សារ សាំខាន់ៗ

រ៉ុង រ៉ុង ណោះ ពូ ប្រតី បាប កាប ផាម៉ាត លូ បីដាយ កា មូត សៀ យីស៊ូ ខាក់។ ខ អា ហង បះ រតី ពេត្រុះ ប៉ិច រ៉ះ តាក់ កាចាំង កា មូត សៀ យីស៊ូ ឡាក់ អ្វៃ តាប្រះ តាប្រោង ប៉ាក់ ចារ អន់ទៀតៗ ពីង អង់កក់ តេះ អន់ អន់ខែ សៀ យី ស៊ូ ហ៊ែង ខាក់។ សារ សៀ អា ចឹង ប្រតី អន់ អន់ខែ ទី ពុត ថ្មីង កាខាក់ រប់ ទី សារ កើត ពីះ លូ ប្រតី អន់ អន់ខែ ដាម អត់ រប់ ទី សារ ថុក ឡាក់ បាក់។

រតី ពេត្រុះ តាក់ កាចាំង អន់ខែ អន់ ថ្មីង ផា ប្រ្លះ ចឹង អន់ អន់ខែ អ្វៃ រ៉ុស លើយ ទីល នីណោះ ត្រក់ ដាម អត់ លូ សារ ឡាក់ អន់ទៀតៗ។ (១:៣-២៥)

រតី ពេត្រុះ រ៉ះ ផា អន់ខែ ឡាក់ ប៉ាសុន ប្រ្លះ អ្វៃ អង់រ៉ាមី ពីង អង់កក់ តេះ អា។ (២:១-១២)

រតី ពេត្រុះ ប្រើ អន់ខែ អ៊ីល កូតី កា ពូ។ (២:១៣-៣:៧)

រតី ពេត្រុះ រ៉ះ ឡឹង សារ ពិន ប៉ាណាប ញន កា ប្រតី សារ ដាក់ ត្រង់ ឡាក់ កា យីស៊ូ ដេល។ (៣:៨-៤:១៩)

រតី ពេត្រុះ រ៉ះ ឡឹង ង៉ារ ម៉ែត ណាំផា ក្រុំ ហ្វៀន សារ ប្រ្លះ។ (៥:១-៤)

សារ អន់តត៍ ប៉ាតោ អន់ទៀតៗ។ (៥:៥-១១)

១ អាញ សិច ពេត្រុះ ឡាក់ ប៉ាណូស រ៉ះ ប៉ាតាង យីស៊ូ គ្រិះ សត្រា អា អាញ ប៉ាហ្គើ អន់ កា អុះ មី ឡាក់ ប្រ្លះ បិក កាតយី រ៉េស ឡាក់ តាប្រះ តាប្រោង អ្វៃ អង់រ៉ាមី ប៉ាក់ ខេត ប៉ុនតុះ ខេត កាឡាទី ខេត កាប៉ាដូគៀ ខេត អាស៊ី លូ ខេត ប៊ីតូនៀ*។

២ ប្រ្លះ បិកកាតយី ឡាក់ ពី ពិន អើ រ៉េស អុះ ទី ត្រក់ ពូយ សារ ឡាក់ អើ យីត ឡឹង អន់ខ្លួល តេះ ប៉ាដាតី ប៉ាលីង ប្រ្លះ ប្រតី អន់ អន់ដីស ដាក់ ត្រង់ សារ៉ាប់ កា ប្រ្លះ ភៀ អន់ អន់ដីស សាំយ៉ាង ប៉ានីរ យីស៊ូ គ្រិះ លូ ភៀ អន់ អើ ប៉ា ប្រះ ផាម អើ ពីង អន់ដីស។

អន់ ប្រ្លះ ដាក់ ពុត កា អន់ដីស លូ អន់ សារ សាណា កា អន់ដីស ហ៊ែង អៀង ៗ។

សារ ពិន ទី សារ ម៉ុង អូ អូ ហ៊្វៀង

៣ ប៉ានេ ប្រ្លះ បិកកាតយី ឡាក់ ពី យីស៊ូ គ្រិះ ឡាក់ តាំងឡា ពិន។ អើ តាប៉ាប តាប៉ុន កា ពិន កាខាក់ ណោះ ហង បះ អើ ប្រតី អន់ ពិន កើត ប៉ាណូស ណារ លូ អន់ ពិន ទី សារ ម៉ុង អូ អូ ហ៊្វៀង ញន កា យីស៊ូ ទី អាញ រ៉ុស សីត ណារ។

៤ ពិន ចឹង ទី ប៉ាដក់ ប៉ាដៀ ឡាក់ អូ អូ កើត បិក អិក អូ អូ ពុក អូ ហ្វៀ ប្រ្រិត។ ប្រ្លះ បិកកាតយី គម រ៉ាន់ដាប់ ប៉ាដក់ ប៉ាដៀ អា អន់ កា អន់ដីស ពីង ថ្លែង។

៥ សារ អំរ៉ាញ អីញ ម៉ះ អើ រ៉ុងហៃ រ៉ុងខ្សា អន់ដីស ញន កា អន់ដីស សៀ អើ ម៉ាក់ អើ ចឹង តង អន់ដីស ឡាក់ អើ យីត តេះ ហះកា អើ ចឹង តាំង ហង អើ តង អា ប៉ាក់ ដាវ អង់កក់ តេះ ចឹង ឡុច ទៀ។

៦ ញន ណោះ ហង បះ អន់ដីស ទី ពុត ហោក រតី កាខាក់ យ្ាះ កិញអៀ អា អន់ដីស អុក ពុត ញន កា ទី សារ ឡាក់ បាក់ តាងៗ កាណាង រ៉ុងរ៉ុង បាប៊ីត អា កាតាម។

៧ សារ ឡាក់ ទី អា ចឹង សាក់ ហៃ លូង អន់ដីស សៀ តាទីច ញ៉ា អូ។ សារ សៀ អា ទី ខា ក្លា ឡឹង ម៉ាស ឡាក់ អូ ហ្គុច យ្ាះ ពូ យើយ សុះ សាក់ លូ អុញ កាតាម។ ប៉ាក់ ដាវ យីស៊ូ គ្រិះ តាំង ឡាក់ អន់ ប៉ាណូស ពីង អង់កក់ តេះ អា ប៊ីប ទៀ ផា អន់ដីស អ្វៃ សៀ ណោះ ប្រ្លះ ចឹង ប៉ានេ អន់ដីស លូ អន់ សារ អំរ៉ាញ អីញ កា អន់ដីស។

* ១:១-១:១ ខេត ទី អា អូ ទី តេះ រ៉ាប់ ដាវ អា ចារ ទីណោះ អ្វៃ ពីង ប៉ាថេត ទុតី។

៤ អន់ដីស អូ ឃើយ បំបំ អែអុះ ហះកា អន់ដីស បិច កា អែ យ្នះ បើ តានី បំបំ អែ កាតាម កា អន់ដីស សៀ អែ លូ ទី សារ ហោក រត់ កេង ខាក់ អូ អូ ចឹង រ៉ះ

៥ ខង អន់ដីស ទី កេះ សារ អន់ដីស ម៉ឹង ពៃ ខង ប្រ្នះ តង់ ប៉ាដាក់ អន់ដីស កេះ។

១០ ផះ សើត ពៃ វ៉ាតីយ ប្រ្នះ រ៉ះ ផា ប្រ្នះ ចឹង ដាក់ ពុត កា អន់ដីស អន់ខែ ខំ ហៀន យឹត ចាប្រែប បិច កា អូ អន់ តត់ ឡឹង សារ ប្រ្នះ តង់ អា។

១១ ប៉ាដាក់ ប៉ាលីង យីស៊ូ គ្រិះ ឡាក់ អែ កាណុង មូត វ៉ាតីយ ប្រ្នះ ទិណោះ ទី រ៉ះ អន់ខ្មួល ផា ប៉ាណូស បក់ ប្រ្នះ រឿស អន់ ប្រតី សាដាច់ ចឹង ទី សារ ប៉ាណាប លូ អែ ចឹង ទី អំវាញ អីញ ប៉ាក់ អន់តិត។ អន់ខែ យឹត ចាប្រែប បិច កា អូ អន់តត់ ផា សារ អា ចឹង កើត ទី ប៉ាក់ វ៉ាងហារ ចំ ដាវ ចំ លូ អែ ចឹង កើត នីចម៍។

១២ ប្រ្នះ បិកកាតយ័ ប្រតី អន់ វ៉ាតីយ អែ ទិណោះ អូ អន់តត់ ផា សារ អន់ខែ រ៉ះ អូ ត្រត់ សាវ៉ាប កា អន់ខែ អុះ យី សាវ៉ាប កា អន់ដីស ឡុក។ កិញរៀ អា មូត បក់ រ៉ះ សារ ដាក់ ឡឹង យីស៊ូ អ្នក សារ ទិណោះ ពីរ រ៉ះ កា អន់ដីស ពូ រ៉ះ សារ ដាក់ ពួយ ប៉ាដាក់ ប៉ាលីង ប្រ្នះ ដាក់ កាខាក់ ឡាក់ ប្រ្នះ បិកកាតយ័ អន់ ជីវ ឡឹង ថ្លែង។ យ្នះ មូត បិយ ប្រ្នះ បិច កា អូ ឡឹង សារ ទិណោះ ដេល។

សារ ពិន ត្រត់ អែ ដាក់ ត្រង់

១៣ ទីល នីណោះ ហត់ អន់ដីស ទ្រៀម ពុត ពៀក កៀ ចឹង ប្រតី ដាវ ប្រ្នះ ដៃ ទីមវ៉ែ ឡុកោ ដៃ ត្រត់ ម៉ឹង ទី ពុត ទី ពៀក ពឹង សារ ដាក់ ឡាក់ ប្រ្នះ បិកកាតយ័ ចឹង អន់ កា អន់ដីស ប៉ាក់ ដាវ យីស៊ូ គ្រិះ តាបាង ឡុកោ អន់ ប៉ាណូស ពឹង អង់កក់ តេះ អា បំបំ។

១៤ ហត់ ប្រតី ឡាក់ កា គន អូ សាវ៉ាប ប៉ានីរ មើត ពី អូ ត្រត់ ប្រតី ពួយ ពុត អូ ដាក់ ឡាក់ កា អន់ដីស ឃើយ ប្រតី ផះ បើ តានី អន់ហ្គាល់ ប្រ្នះ ណោះ អុះ។

១៥ ប្រ្នះ ឡាក់ រឿស អន់ដីស អែ ដាក់ ត្រង់ នីចម៍ អន់ដីស កា ត្រត់ ដាក់ ត្រង់ នីណោះ ដេល ត្រឹប សារ អន់ដីស ប្រតី

១៦ ខង កាណុង ផាប ប៉ានីរ ប្រ្នះ ទី ប្រាត់ រ៉ះ ផា «អន់ដីស ត្រត់ ប៊ិនពែង ពុត ពៀក អន់ ដាក់ ត្រង់ ខង អាញ ដាក់ ត្រង់»។

១៧ ម៉ោញ ណារ៉ូ ផា អន់ដីស ម៉ន់ ឡោម ប្រ្នះ បិកកាតយ័ ទីប អែ ផា ពី ទីល នីណោះ អន់ដីស ត្រត់ អ៊ូល តូត អ្នក កា អែ ផះ អែ ពឹង អង់កក់ តេះ អា ខង អែ ចឹង តាតស៊ុន សារ កា ប៉ាណូស ម៉ោញ ដួវ ៗ ពួយ សារ ពូ ប្រតី អូ រឿស ម៉ាត់ បក់ ចំ អុះ។

១៨ អន់ដីស អូ អន់តត់ កេះ កា ប្រ្នះ បិកកាតយ័ ហ្វាយ អន់ដីស អន់ វ៉ាវ៉ាច់ ឡឹង ឡុកបៀប អែ អូ ទី ខា ឡាក់ អែ ពួយ គុន រត់ យ៉ាត់ អន់ដីស។ អែ ហ្វាយ អន់ដីស អូ ត្រត់ លូ ម៉ាស លូ ប្រាក់ ឡាក់ អូ លួច ណោះ អុះ

១៩ ហះកា អែ ហ្វាយ អន់ដីស លូ ផាម យីស៊ូ គ្រិះ ឡាក់ គីត ខា ពៀប ឡាក់ កា គន ចៀម ឡាក់ ដាក់ អូ ទី ឡុកា ឡុកា ចំ អេះ អោម ហះ ចំ អុះ។

២០ ប្រ្នះ បិកកាតយ័ ទី រឿស អែ អន់ខ្មួល ឡឹង កាណើត អង់កក់ តេះ អា សា ហះកា តាបាង ឡុកោ អន់ ប៉ាណូស បំបំ ពឹង វ៉ាងវ៉ាង អា អង់កក់ តេះ ប៊ិត ចឹង ឡុច កេះ កៀ ចឹង តង់ អន់ដីស។

២១ ញុន កា យីស៊ូ ហង បះ អន់ដីស សៀ ប្រ្នះ បិកកាតយ័ ឡាក់ តាត់ អង់រឿស សីត អែ ណារ៉ូ លូ អន់ សារ អំវាញ អីញ កា អែ ម៉ាត់ អន់ដីស សៀ លូ ម៉ឹង ប្រ្នះ បិកកាតយ័។

២២ អន់ដីស ប៊ិនពែង ពុត ពៀក ដាក់ កេះ ញុន កា ប្រតី ពួយ សារ តាទីច កៀ អន់ អន់ដីស អូ បិច កា តូប សោប ដាក់ ត្រង់ ឡាក់ កា អុះ ម៉ី កាន់តើ។ ទីល នីណោះ ហត់ អន់ បិច កា តូប សោប សីត ឡាក់ អន់ ទី ពុត ពី

២៣ ខង ប្រ្នះ បិកកាតយ័ ប្រតី អន់ អន់ដីស កើត ណារ អូ ត្រត់ ឡឹង តីល បក់ ឃើយ អោម អុះ យី កើត ឡឹង តីល បក់ អូ អុះ អោម យី ប៉ានីរ ប្រ្នះ បិកកាតយ័។ ប៉ានីរ អា អែ រឿស ឃើយ

២៤ ឡាក់ កា ទី ប្រាត់ រ៉ះ ផា៖

«ប៉ាណូស ទិដ្ឋ ពៀប ឡាក់ កា អ្នក
សារ ដាក់ ឡុយ៉ាម ម៉ះ អន់ខែ ពៀប ឡាក់ កា ប៉ាការ
អ្នក ឃើយ តាឡុប ក្រោះ ណោះ

† ១:១៦ ១:១៦ សារ អា ឡាក់ ឡឹង ចាបាប មូត លេវី (លេវីនីយ) ១១:៤៤; ១៩:២; ២០:៧។

ប៉ាការ កា ប្រាង ដេល។

២៥ ហះកា ប៉ានីរ ពី តាំងឡា ពិន អ្នែ លើយ»។

ប៉ានីរ អា យី សារ ដាក់ ឡឹង យីស៊ូ ឡាក់ ពូ អ្សក់ ពីរ រះ កា អន់ដីស។

២

សារ យីស៊ូ ពៀប ឡាក់ កា អំហ្គា ឡាក់ សាំខាន់

១ ទីល នីណោះ ហត់ អន់ដីស អ្នាត សារ អូ ដាក់ ទីណោះ អ្នាត សារ ប៉ាញ៉ា ពូង ប្លាច់ ទីណោះ សារ តាក់ អំប្រើ គី ពុត សាណាំង លូ សារ កាប ពោ ពូ គ្រីប នែរ ណោះ ពិ។

២ ហត់ យីត បិច កា ប៉ានីរ ប្រ្លះ ឡាក់ កា គន ឡន់ អង់កះ កើត បិច កា ទៀក តុះ ដាក់ ភៀ អន់ អន់ដីស ហែហឹង ដាក់ ម៉ាក់ ប្រ្លះ ចឹង តង់

៣ ខង អន់ដីស អ្សប សាំយ៉ាំង កេះ ណោះ អន់ដីស អូ អន់តត់ ជា យីស៊ូ ទី ពុត ដាក់ តាទីប ហង។

៤ ផះ អន់ដីស ម៉ុត ពីរ ក្បាម យីស៊ូ គ្រិះ ឡាក់ កា អំហ្គា ទី អាញ រីស ឡាក់ អំហ្គា ប៉ាណូស ហីរ អ្នាត ហះកា ប្រ្លះ បិកកាតយី រឺស អ្សក់ ខង អែ យីត ជា ទី ខា ហ្វិត

៥ ផះ អន់ដីស ម៉ុត ណោះ អន់ដីស ពៀប ឡាក់ កា អំហ្គា ទី អាញ រីស ដេល ឡាក់ ប្រ្លះ រឺស អ្សក់ ប្រើ រោង រ៉ា ម៉ះ ម៉ះ ប៉ាដាក់ ប៉ាលីង ប្រ្លះ លូ ប្រើ ក្រុំ ដាក់ សាំរ៉ាប ប្រើ ដារ រ៉ាម៉ះ អែ តែង ប៉ាដាក់ ប៉ាលីង ប្រ្លះ កា ប៉ាញ៉ា ពុត កា អន់ដីស ញន កា យីស៊ូ គ្រិះ

៦ ខង កាណុង ផាប់ ប៉ានីរ ប្រ្លះ ទី ច្រាក់ រះ ផោះ

«អាញ រឺស អ្សក់ អំហ្គា សាំខាន់ ម៉ោញ ឡាក់ គីត ខា

អាញ ចែត អំហ្គា ណោះ ពីង មៀង ស៊ីយ៉ូន *។

បក់ ចំ សៀ អំហ្គា ណោះ

បក់ ណោះ អូ អូ ឡាកោ អុះ»។

៧ អំហ្គា អា ទី ខា ហ្វិត សាំរ៉ាប អន់ដីស ឡាក់ ប៉ាណូស សៀ។ កាប៉ាច់ មូត បក់ អូ សៀ អន់ខែ ពៀប ឡាក់ កា រ៉ាគីយ ប្រើ ហី ប៉ានីរ ប្រ្លះ រះ ជា «មូត រ៉ាគីយ ហី អន់ខែ ហីរ អ្នាត អំហ្គា អា ហះកា អំហ្គា អា កើត គីត ខា កាខាក់»។

៨ លូ «អំហ្គា ប្រើ អន់ ពូ សាណីប បក់»ន។ មូត ទីណោះ ចឹង បក់ ឡាក់ កា ប្រ្លះ បិកកាតយី យីត ឡឹង អន់ខ្រួល កេះ ឡាច់ ឡឹង អន់ខែ អូ សៀ ប៉ានីរ ប្រ្លះ។

៩ កាប៉ាច់ អន់ដីស ណារ អន់ដីស ឡាក់ សុនសាត ប្រ្លះ រឺស អន់ដីស កា ក្រុំ រ៉ាម៉ះ ប្រ្លះ ឡាក់ អែ រ៉ាងហៃ រ៉ាង ឡា អន់ដីស ឡាក់ ប៉ាសុន ដាក់ ត្រង់ ឡាក់ ប្រ្លះ បិកកាតយី អ្សក់ ប្រើ ម៉ះ អែ ទៅ ភៀ អន់ អន់ដីស រះ ឡឹង ដារ កេង ខាក់ ម៉ះ អែ ឡាក់ អែ អន់ដីស អន់ ឡាច់ ឡឹង ចារ ម៉ាម៉ាង ពីរ ប៉ាក់ ចារ តាតារ ដាក់ ឡាយ៉ាម ម៉ះ អែ។

១០ ឡឹង គុល អន់ដីស អូ ត្រក់ ប៉ាសុន ប្រ្លះ បិកកាតយី អុះ ហះកា កិញអៀ អា អន់ដីស ប៉ាសុន អែ កេះ។ ឡឹង គុល ប្រ្លះ អូ ទី ពុត តាប៉ាប តាប៉ុន កា អន់ដីស អុះ ហះកា កិញអៀ អា អែ ទី ពុត តាប៉ាប តាប៉ុន កា អន់ដីស កេះ។

១១ អី អុះ ម៉ី ឡាក់ អាញ បិច ចៃ អន់ដីស ឡាក់ អំហ្គាយ អ្នែ អង់រ៉ាម ពីង អង់កក់ កេះ អា ទីល នីណោះ អាញ បរ អន់តត់ ប៉ាកោ កា អន់ដីស ដៃ ប្រើ ពួយ អង់គុន ពុត អូ ដាក់ ឡាក់ ប៉ាសាំង លូ ប៉ាដាក់ ប៉ាលីង អន់ដីស ណោះ។

១២ ត្រក់ ប្រើ ឡាកោ អន់ ដាក់ ត្រង់ លើយ លូ សុនសាត អន់ទៀត ឡាក់ អូ សៀ ប្រ្លះ។ ទីល នីណោះ យី ពូ ច្រោម ជា អន់ដីស ប្រើ អូ ដាក់ កាតាម ពូ ចឹង បប សារ ដាក់ ម៉ះ អន់ដីស ម៉ាក់ ពូ ចឹង ប៉ានេ ប្រ្លះ បិកកាតយី ប៉ាក់ ដារ អែ ជីរ ពីរ ទៀ។

សារ ត្រក់ ប្រើ ពួយ មូត អុងកាន

១៣ អន់ អ្សល កូត ប្រើ ពួយ មូត អុងកាន ទីណោះ ពីង អង់កក់ កេះ អា ញន កា យីស៊ូ យី ត្រក់ អ្សល កូត ប្រើ ពួយ សាដាច់ រ៉ូម ឡាក់ គីស ឡឹង ពូ

១៤ លូ ត្រក់ អ្សល កូត ប្រើ ពួយ ម៉ែត ណារ៉ា ទីណោះ កាណុង ដារ អន់ខែ ប្រើ ប៉ាតាង សាដាច់ ឡាក់ ប្រើ អន់ខែ ពីរ ចែត ថូត ទី បក់ ប្រើ សារ អូ ដាក់ លូ ប៉ានេ ទី បក់ ប្រើ ដាក់។

† ១:២៥ ១:២៤-២៥ សារ អា ឡាក់ ឡឹង អេសាយ ៤០:៦-៨។ * ២:៦ ២:៦ មៀង ស៊ីយ៉ូន យី មៀង យេរុសាឡឹម ណោះ ហង។ † ២:៦ ២:៦ សារ អា ឡាក់ ឡឹង អេសាយ ២៤:១៦។ ‡ ២:៧ ២:៧ សារ អា ឡាក់ ឡឹង ផាប់ អញសើ ប៉ានេ ប្រ្លះ (ទំនុក/តម្កើង) ១១៨:២២។ § ២:៨ ២:៨ សារ អា ឡាក់ ឡឹង អេសាយ ៨:១៤។

១៥ ប្រើ៖ បិកកាតយ័ បាញ់ ពុត អន់ អន់ដីស ប្រើក៏ នីណោះ ភ្ញើ អន់ បក់ កាតូល ងល់ អូ ទី សារ ចឹង កាប ហង ញន កា អន់ដីស ប្រើក៏ ដាក់។

១៦ អន់ដីស ឡាក់ ប៉ាណូស អូ អូ កាន់តេ ពូ អុះ ហះកា អូ ត្រង់ ប្រើក៏ សារ អូ ដាក់ ញន កា អូ អូ កាន់តេ ពូ ណោះ អុះ ហះកា អន់ដីស ត្រង់ ប្រើក៏ ឡាក់ កា ទុច ប្រើ៖ បិកកាតយ័។

១៧ ហត់ អ្សល កូត៍ កា ប៉ាណូស ទិខ្ល ហត់ បិច ចៃ កា អុះ មី បក់ សៀ អន់ខ្ល ហត់ អ្សល កូត៍ អ្សក កា ប្រើ៖ បិកកា តយ័ លូ អ្សល កូត៍ ប្រើក៏ ពូយ សាដាច់ ណើ។

១៨ អី អុះ មី ឡាក់ ទុច ពូ ត្រង់ អ្សល កូត៍ ប្រើក៏ ពូយ តាំងឡា អន់ដីស ត្រីប សារ អូ ត្រង់ អ្សល កូត៍ ប្រើក៏ ពូយ ដឹង កា តាំងឡា បក់ ចំ ឡាក់ ទី ពុត ដាក់ សឹម ណោះ អុះ កា ត្រង់ រ៉ាប់ សៀ តាំងឡា ឡាក់ ខុយ បាអ្សប ណោះ ដេល។

១៩ ផា ទី អុះ មី បក់ ចំ ពូ ប្រើក៏ បាប អូ ទី សារ យច ផា អី ដាម អត់ ញន កា ហែ កា ប្រើ៖ បិកកាតយ័ បក់ ណោះ ត្រង់ ពុត ប្រើ៖ តាទីច ហង។

២០ ផា អន់ដីស ប្រើក៏ យច យ័៖ ដាម អត់ អន់ ពូ ពីត សាប្លាត កាតាម កា អូ ទី ខា ញ៉ា អុះ។ ផានែរ អន់ដីស ទី កាន ឡាក់ បាក ញន កា ប្រើក៏ សារ ដាក់ លូ ដាម អត់ ណោះ អន់ដីស ត្រង់ ពុត ប្រើ៖ បិកកាតយ័ ហង។

២១ ប្រើ៖ រើស អន់ដីស សារ រ៉ាប់ សារ នែរ អា ហង ខង យីស៊ូ ត្រិះ កា ឡាក់ បាក ប៉ាតាង អន់ដីស ភ្ញើ ប៉ាណាំ អន់ ដីស អន់ ចាក ពូយ ទ្រង អី ដេល។

២២ អី អូ ទី ប្រើក៏ សារ យច តូ សិត អុះ
កា អូ ទី កាប ពូង ប្លាច ឡាក់ ឡឹង ពីរ អី ដេល។

២៣ យ័៖ ពូ ត័ ផាម៉ាត អី
កា អី អូ តូ ពូ អុះ

យ័៖ ពូ ប្រើក៏ បាប អី កាតាម
ហះកា អី អូ កាប បាំងអ្សត កា ពូ អុះ។

អី អូ កា មីង ប្រើ៖ ឡាក់ តាតសិន សារ អន់ ត្រង់។

២៤ យីស៊ូ ទី អ្សក សារ យច ម៉ះ ពិន ចែត ពីង ឡាកោ អី
ឡាក់ ទូម ពីង អ្លឹង គឹង

ភ្ញើ អូ អន់ ពិន ទូម សារ យច តូ ឡាក់ តែង ម៉ាត ណារ៉ូ*
លូ អន់ ពិន ប្រើក៏ ដឹង សារ ដាក់ ត្រង់
អន់ដីស ដាក់ កេះ ញន កា តាំងហាល ឡាកោ អី

២៥ ខង អន់ដីស រៀប ឡាក់ កា ចៀម ហៀត
ហះកា កិញអៀ អា អន់ដីស រ៉ល ពីរ ណាំង បក់ រង
លូ បក់ រ៉ុងហែ ប៉ាដាត ប៉ាលឹង អន់ដីស ណារ៉ូ កេះ។

៣

សារ ត្រោ លូ កាម៉ាញ៉ា ត្រង់ អ្សល កូត៍ គូប សោប

១-២ អុះ មី អង់កាន់ ឡាក់ ទី ត្រោ កា នីណោះ ដេល ត្រង់ អ្សល កូត៍ ប្រើក៏ ពូយ ត្រោ ញើ ត្រោ អី ប្រើក៏ នីណោះ ភ្ញើ ចឹង អន់ ត្រោ បក់ អូ សៀ យីស៊ូ កា ម៉ុត សៀ ដេល ញន កា អន់ខែ បបំ អន់ដីស ប្រើក៏ សារ ដាក់ លូ អូ អ្សល កូ ត៍ អូ សាណាង កា រ៉ះ កា អន់ខែ អុះ។

៣ ជៃ សាលើម ឡាកោ អំបាំង អា ឡាក់ កា ចាក់ សក់ សាលើម លូ ម៉ាស លើ កា ពៀត អារ អន់តុក អញ្ជុដ ដាក់ ឯ ណោះ អុះ។

៤ ហះកា ត្រង់ សាលើម កាណាង ពុត អន់ដីស លូ យឿង ខង ឡាក់ អូ អូ រ៉ាយ យី ត្រង់ ចិ ពុត ចិត យរ ណោះ ទី ខា ហ្លិត ហះ ម៉ាត់ ប្រើ៖ បិកកាតយ័។

៥ ផះ រ៉ុងហារ សើត ពៃ ម្លត អង់កាន់ ដាក់ ត្រង់ ឡាក់ មីង ប្រើ៖ បិកកាតយ័ យើយ សាលើម ឡាកោ នែរ អា ហង យី អន់ខែ អ្សល កូត៍ ប្រើក៏ ពូយ ត្រោ ញើ ត្រោ អី

៦ ឡាក់ កា យ៉ាត សារ រ៉ា យ៉ាត ប៉ានីរ រតី អាប្រាហាំ ទីប អើ អី ផា ពី តាំងឡា សារ។ ផា អន់ដីស ប្រើក៏ សារ ដាក់ អូ អ្សត កា សារ ញ៉ា អុះ ណោះ អន់ដីស អា ឡាក់ កា គន សោ អី ហង។

* ២:២៤ ២:២៤ ពៀត គុល «ភ្ញើ អន់ ពិន តោ តែង សារ យច»។

៧ កាប៉ាច់ ម្នាក់ ម្នាក់ ឡាក់ ក្លោ កា និះទៅ ដេល ត្រង់ ផ្លែ អន់ខ្ល លូ កាម៉ាញ ញើ កាម៉ាញ អើ ទីប រាំងហៃ អន់ខ្ល ញួន កា អន់ដីស ទី សាង់ ហ្វីត ឡឹង អន់ខ្ល ហះកា ត្រង់ អៀល ក្លត់ កា អន់ខ្ល ញួន កា ប្រ្លើះ ចឹង អន់ កា អន់ខ្ល ទី អាញ ផ្លែ រឺស លើយ ឡាក់ កា អើ អន់ កា អន់ដីស ដេល។ ត្រង់ ប្រឹក្សី នីណោះ កៀ ដៃ អន់ ទី សារ ញើ ពីះ តាត់ អន់ ខើក សារ អន់ដីស មន់។

សារ ប៉ាណាប ញួន កា ប្រឹក្សី សារ ដាក់ ត្រង់

៨ សារ អន់តីត អា អន់ដីស ទីខ្ល ត្រង់ ទី ពុត ញើក ដឹង ម៉ោញ លូ បិច ចៃ កា គូប សោប ឡាក់ កា អុះ ម៉ី ម៉ោញ ម៉ែត លូ ទី ពុត តាប៉ាប តាប៉ុន ទីប ទី ពុត ចិត យរ។

៩ ដៃ ប្រឹក្សី សារ អុះ ដាក់ តូ លូ បក់ ប្រឹក្សី សារ អុះ ដាក់ ដៃ តះ ផាម៉ាត តូ លូ បក់ តះ ផាម៉ាត កា អន់ដីស ត្រង់ ប៉រ សារ ដាក់ អន់ កា អើ ខង ប្រ្លើះ បិកកាតយ័ រឺស អន់ដីស អន់ ប្រឹក្សី នីណោះ ហង កៀ ម៉ាត់ អន់ដីស ទី សារ ដាក់ ដេល

១០ ខង ទី ច្រាត់ រះ ផាះ

«ញើ បិច កា អាញ រឺស លូ បិច កា កាន រត់ រៃ

បក់ ណោះ ដៃ កាប អុះ ដាក់ លូ ដៃ កាប ព្នង ប្លាថី។

១១ បក់ ណោះ ត្រង់ អ្នាត ប្រឹក្សី សារ អុះ ដាក់

ត្រង់ ប្រឹក្សី សារ ដាក់ ឡុត លូ ខំ ណាំង សារ សាណុក សាវ៉ាត ផ្លែ ដាក់ រម លូ ពូ

១២ ខង ប្រ្លើះ បិកកាតយ័ ហៃ ប៉ាណូស បក់ ដាក់ ត្រង់

លូ សាវ៉ាត ប៉ានីរ ពូ កាប ឡោម ហះកា អើ ប៉ាសាំង លូ បក់ ប្រឹក្សី អុះ ដាក់»*។

១៣ ផា អន់ដីស ខំ ប្រឹក្សី សារ ដាក់ ត្រង់ អុះ ទី ញើ ចឹង ប្រឹក្សី បាប អន់ដីស អុះ។

១៤ ហះកា ផា អន់ដីស ទី សារ ប៉ាណាប ញួន កា សារ ដាក់ ត្រង់ ណោះ អន់ដីស ចឹង ទី កាន សាណុក សាវ៉ាត តាទីច ហង។ អុះ អន់ អន់ដីស អ្សក កាខំ ណូស កា ពូ ណោះ អុះ។

១៥ ហះកា កាណុង ពុត អន់ដីស ត្រង់ យើត ផា យីស្វី ត្រិះ ឡាក់ ពី តាំងឡា ពិន ដាក់ ត្រង់។ ត្រង់ ទ្រៀម ឡាកោ លើយ ត្រើ ចឹង អុះ តើល រ៉ប ពូ អំបញ្ច ឡឹង សារ សាណាង ម៉ឹង មះ អន់ដីស ណោះ

១៦ ហះកា ត្រង់ តើល លូ ពូ ទីប ពុត ដាក់ សឹម ទីប អៀល ក្លត់ ទីប ទី ពុត ដាក់ ត្រង់។ ផា ប្រឹក្សី នីណោះ ផា បក់ ញើ ច្រោម ផា ប្រឹក្សី យច យ្លើះ អន់ដីស ប្រឹក្សី ដឹង សារ ដាក់ ញួន កា សៀ យីស្វី ត្រិះ កាតាម បក់ ណោះ ចឹង តាយ្ស ស កា អន់ដីស ហង។

១៧ ឌីក្លា ប៉ាណាប ញួន កា ប្រឹក្សី សារ ដាក់ ណោះ ដាក់ ហ្វីត ឡឹង ប្រឹក្សី សារ អុះ ដាក់ ផា ប្រ្លើះ បិកកាតយ័ បិច កា នីណោះ។

១៨ យ្លើះ យីស្វី កា តោ សាវ៉ាត សារ យច ម៉ោញ ទង កេះ ដេល យី បក់ ដាក់ ត្រង់ តោ ប៉ាតាង ប៉ាណូស អុះ ដាក់ កៀ ប៉ាណា អន់ដីស អន់ កា ប្រ្លើះ បិកកាតយ័។ ផះ យីស្វី ទី ឡាកោ បាំងឡៃ ឡាក់ កា ប៉ាណូស ពូ ប៉ាន់តោ អើ ហះកា ប្រ្លើះ បិកកាតយ័ ប្រឹក្សី អន់ អើ ទី អាញ រឺស សីត ញួន កា ប៉ាដាត់ ប៉ាលីង ប្រ្លើះ។

១៩ ញួន កា ប៉ាដាត់ ប៉ាលីង ប្រ្លើះ ណោះ ហង យីស្វី ឡាក់ រះ កា ប៉ាដាត់ ប៉ាណូស ឡាក់ ត្រង់ ម្នាក់

២០ ឡាក់ ប៉ាដាត់ ម្នាក់ បក់ ប៉ាសាំង លូ ប្រ្លើះ បិកកាតយ័ ផះ រាំងហារ សើត ពៃ ផះ ណោះ ប្រ្លើះ អត់ សាវ៉ាត ក្បាក់ បិច កា ពូ បិច ពែង ពុត ផះ រាំងរាំង រត់ ណូអេ ប្រឹក្សី ទុក តិស។ ទី ប៉ាណូស បើត ដួរ ឡាក់ ម៉ុត កាណុង ទុក អន់ រ៉ាវ៉ាច ឡាកោ ឡឹង ទៀត រ៉ាឡាប ទី ដឹង តាំងហាម ដួរ ដោច។

២១ ទៀត រ៉ាឡាប ណោះ ពៀប ឡាក់ កា ពិន បាំងហុ ពូ រ៉ាប ដាវ អា កៀ អន់ ប្រ្លើះ តង់ ពិន បាំងហុ ពូ នៃរ អា អុះ ត្រង់ សាវ៉ាត រ៉ាវ ឡាកោ អន់ ច្រះ អុះ យី សាវ៉ាត ប៉រ អន់ ប្រ្លើះ បិកកាតយ័ តាត់ អន់ដាក់ ពុត ញើក ញួន កា យីស្វី ត្រិះ រឺស សីត កេះ។

២២ អើ ហារ ពឹង ប្លែង ផ្លែ ពឹង ចារ អំវាញ អីញ តែង សាម៉ា ប្រ្លើះ បិកកាតយ័។ បិយ ប្រ្លើះ លូ ប្រ្លើះ បើត ទីណោះ កា ផ្លែ កាន់តេះ អើ ដេល។

* ៣:១២ ៣:១០-១២ សារ អា ឡាក់ ឡឹង ដាប អញ្ជើសី ប៉ានេ ប្រ្លើះ (ទំនុក/តម្កើង) ៣៤:១២-១៦។

៤

សារ ត្រង់ សាំងកែ ឡូកោ ជែ អន់ ប្រ័តិ យថ

១ ញន កា យីស៊ូ គ្រិះ ទី ប៉ាណាប ប៉ាប៉ុន តែង ឡូកោ បាំងឡែ ទីល នីណោះ អន់ដីស ត្រង់ ទី ពុត ពៀក ឡាក់ កា អែវី ដេល ភៀ សាំងកែ ឡូកោ ខង បក់ ចំ ដាម អត់ កា សារ ប៉ាណាប ប៉ាប៉ុន តែង ឡូកោ បាំងឡែ បក់ ណោះ អូ ទី ទួម សារ យថ ណារ៉ូ កេះ

២ ម៉ាត់ អន់ដីស ចឹង ប្រ័តិ ត្រង់ ពុត ប្រ័ះ បិកកាតយ័ ផះ រ៉ាំងរ៉ាំង ទី អាញ អ៊ែ រ៉ីស ពីង អង់កក់ តេះ អា អូ ត្រង់ ប្រ័តិ ពួយ ពុត បិច ម៉ះ ប៉ាណូស ណារ៉ូ អុះ។

៣ ផះ អន់ទ្រួល ពៃ អន់ដីស ប្រ័តិ ទុញ ឡាក់ កេះ ពួយ គុន សារ សុនសាត អន់ទៀត ឡាក់ អូ សៀ ប្រ័ះ ឡាក់ ឃើយ ប្រ័តិ លូ អង់កាន់ លូ កាម៉ាតិ បិច កា អង់កាន់ ឡាឡាក់ ឡាឡាក់ បាន កា តាពៃ អែត ក្នុង លូ កាដាប សាំ ប្រ័ះ ហ៊ូប ប្រ័ះ ឡាក់ ត្រង់ ខាអឹម។

៤ អន់ខែ ញម ខាក់ ញន កា អន់ដីស អូ មុត ប្រ័តិ សារ អូ ដាក់ យ៉ិប អន់ខូ លូ អន់ខែ ណោះ បះ អន់ខែ កាប ផាម៉ាត អន់ដីស។

៥ មួត ទិណោះ ចឹង ត្រង់ រះ ឡឹង សារ អន់ខែ ប្រ័តិ យថ ហះ ម៉ាត់ ប្រ័ះ ឡាក់ ផះ ចឹង តាតស៊ុន សារ ទីប ប៉ាណូស រ៉ីស ទីប ប៉ាណូស តោ។

៦ ញន ណោះ ហង បះ យីស៊ូ អ្យក់ សារ ដាក់ ឡាក់ រះ អន់ កា ប៉ាណូស ឡាក់ តោ កេះ *។ ទីល នីណោះ យ័ះ អន់ ខែ ត្រង់ ថូត តោ តែង ឡូកោ បាំងឡែ ឡាក់ កា ប៉ាណូស អន់ទៀត កាតាម កា អន់ខែ ទី អាញ រ៉ីស តែង ប៉ាដាតិ ប៉ាលីង ឡាក់ កា ប្រ័ះ បិកកាតយ័ ដេល។

៧ កាណាតិ ញ៉ា ទិណោះ ក្យាម ចឹង រ៉ាយ រ៉ា កេះ ទីល នីណោះ ត្រង់ កាតត់ ពុត លូ សាំងកែ ឡូកោ ឈើយ ភៀ ចឹង អូ ម៉ន់។

៨ ហះកា សារ សាំខាន់ ឡឹង ពូ ត្រង់ បិច ថៃ កា គូប សោប សីត ឡាក់ ទី ពុត ទី ពៀក ខង សារ បិច ថៃ ចឹង ប្រ័តិ អន់ ពីល សារ យថ អៀង កាខាក់។

៩ ត្រង់ អូ រ៉ាំងហៃ អ៊ែហ៊ិយ អន់ រ៉ាប័ះ រះ រ៉េច អូ ដាញ អុះ។

១០ ប្រ័ះ អន់ អន់ដីស ម៉ោញ ដួរ ៗ អូ ប្រ័តិ ដាវ តាង ៗ ឡឹង គូប សោប កេះ ទីល នីណោះ ហត់ អ្យក់ កាន អូ ទី អា ឡាក់ តង់ គូប សោប យី អន់ដីស ត្រង់ ប្រ័តិ ពួយ សារ ប្រ័ះ អន់ ទិណោះ អន់ ដាក់ ៗ។

១១ ផា បក់ ចំ កាប អន់ កាប ត្រង់ ពួយ ប៉ានីរ ប្រ័ះ បិកកាតយ័។ ផា បក់ ចំ តង់ ប្រ័តិ ដាវ ត្រង់ តង់ តាម សាដុំ ឡាក់ ប្រ័ះ បិកកាតយ័ អន់ ម៉ាត់ គ្រីប ដាវ ទិណោះ ចឹង ប្រ័តិ អន់ ពូ ប៉ានេ ប្រ័ះ បិកកាតយ័ ញន កា យីស៊ូ គ្រិះ។ អែវី ទី សារ អំរ៉ាញ អ៊ែញ រ៉ាំងហៃ ឈើយ ហត់ ប៉ានេ អែវី ឈើយ ពិ អាមែន។

សារ ប៉ាណាប ប៉ាប៉ុន ញន កា សៀ យីស៊ូ

១២ អី អុះ ម៉ី ឡាក់ អាញ បិច ថៃ ផា ទី សារ ប៉ាណាប ប៉ាប៉ុន កេង ខាក់ ណោះ ជែ ញម លើ យីត ផា សារ ណោះ តាង ឡឹង ពូ ដៃ។ សារ ប៉ាណាប ទិណោះ សាំរ៉ាប សាត់ លូង ពុត អន់ដីស។

១៣ ហះកា ត្រង់ ទី ពុត រត់ ឈើយ ពិ ខង អន់ដីស ប៉ាណាប ប៉ាប៉ុន អន់ខូ លូ យីស៊ូ គ្រិះ កេះ ទីល នីណោះ ចាបះ កា អន់ដីស ចឹង ហោក រត់ កាខាក់ ប៉ាត់ យីស៊ូ ជីរ ពីរ តាំបាង សារ អំរ៉ាញ អ៊ែញ ម៉ះ អែវី ទៀ។

១៤ ផា ពូ កាប ញតិ អន់ដីស ញន កា សៀ យីស៊ូ គ្រិះ ណោះ អន់ដីស ទី កាន សាណាក សាវ៉ាក ហង ខង ប៉ាដាតិ ប៉ាលីង ឡាក់ ទី អំរ៉ាញ អ៊ែញ ហ្គិញ យី ប៉ាដាតិ ប៉ាលីង ម៉ះ ប្រ័ះ បិកកាតយ័ អែវី អន់ខូ លូ អន់ដីស កេះ។

១៥ កាណុង កំឡាំង អន់ដីស ជែ អន់ បក់ ចំ ប៉ាណាប ញន កា ប៉ាន់តោ ពូ អន់តុង ម៉ះ ពូ ប្រ័តិ សារ អូ ដាក់ លើ កា សាំងកង សារ ពូ ណោះ ដៃ។

១៦ ហះកា ផា ប៉ាណាប ប៉ាប៉ុន ញន កា អន់ដីស ប៉ាសុន យីស៊ូ គ្រិះ ជែ តាយូស ដៃ ហះកា អន់ដីស ត្រង់ ប៉ានេ ប្រ័ះ បិកកាតយ័ ញន កា ពូ អែវី អន់ដីស ផា ប៉ាសុន យីស៊ូ គ្រិះ។

១៧ កិញអៀ អា ដាវ កំឡាក់ ប្រ័ះ បិកកាតយ័ ចឹង តាតស៊ុន សារ ប៉ាណូស ទីល កេះ អែវី តាតស៊ុន សារ កា ប៉ា សុន អែវី អន់ទ្រួល ឡឹង ពូ។ ផា អែវី តាតស៊ុន សារ ពិន អន់ទ្រួល នីថម មី មួត បក់ អូ ថៃ សៀ សារ ដាក់ ឡឹង ប្រ័ះ បិកកាតយ័ សារ ញ៉ា ចឹង កើត ពីង អន់ខែ ៥

១៨ «ផា ប៉ាណូស ដាក់ ត្រង់ រ៉ាវ៉ាច់ ឡូកោ ទីប ប៉ាណាប នែវ អា

* ៤:៦ ៤:៦ យីស៊ូ អ្យក់ សារ ដាក់ ឡាក់ រះ អន់ កា ប៉ាណូស ឡាក់ តោ កេះ ពិន ព្រៃ នីអៀ កា ត្រង់ ដេលះ ពូ អ្យក់ សារ ដាក់ ឡាក់ រះ អន់ កា ប៉ាណូស ឡាក់ តោ កិញអៀ អា ។

សាឡុង កា ប៉ាណូស អូ ដាក់ លូ ប៉ាណូស ប្រឹក្ចិ យថ
អ្នក ហែង ខាក់ តៈ!»†

១៩ ទីល នីណោះ ទិ បក់ ប៉ាណាប ប៉ាប៉ុន ពួយ ពុត ប្រ្រៈ បិកកាតយ័ ត្រក់ ប្រឹក្ចិ សារ ដាក់ លូ ទ្វីង ប្រ្រៈ ឡាក់ បាំងកើត
កាណាត៍ ត្រឹប នែវ អែ ទិ ពុត ដាក់ ត្រង់។

៥

សារ អន់តត់ ប៉ាតោ សារ៉ាប់ មូត ក្រាក់ តាំងកង់

១ កាប៉ាច់ មូត ក្រាក់ តាំងកង់ កាណាស កាំឡុង មូត សៀ អាញ ប៉រ អន់តត់ ប៉ាតោ កា អន់ដីស ញន កា អាញ ក្រា
ត់ តាំងកង់ និះទៅ ដេល អាញ កា ប៉ប សារ ប៉ាណាប ប៉ាប៉ុន ម៉ះ យីស៊ូ គ្រិះ ម៉ាត់ អាញ ទៅ លូ ចឹង ទី សារ អំវាញ
អីញ អន់ខូ លូ អែ ប៉ាត់ អែ ដីរ តាំបាង ឡាកោ ឡៅ។

២ ហត់ អន់ដីស រ៉ាំងហៃ រ៉ាំងខ្យា មូត សៀ ឡាក់ កា តាប៉ល់ ចៀម ឡាក់ ប្រ្រៈ បិកកាតយ័ ប៉ាហ្វើ ពីង អន់ដីស។ ត្រ
ត់ រ៉ាំងហៃ អន់ខែ ញន កា ពុត ប៉ុច ប្រឹក្ចិ ពួយ ពុត ប្រ្រៈ បិកកាតយ័ អូ ត្រក់ ញន កា ពូ បាំងខំ លើ ញន ប៉ុច កា ទី
ខា ញ៉ា អុះ ហះកា ត្រក់ រ៉ាំងហៃ រ៉ាំងខ្យា ទិ ពុត ទិ ពៀក។

៣ ជេ ជិះ ចតិ ទិ បក់ ប្រ្រៈ បិកកាតយ័ អន់ កា អន់ដីស រ៉ាំងហៃ រ៉ាំងខ្យា ណោះ ត្រក់ ប្រឹក្ចិ ដាក់ អន់ អន់ខែ ប្រឹក្ចិ
ពួយ។

៤ ប៉ាត់ យីស៊ូ ឡាក់ ម៉ែត មូត រ៉ាំងហៃ រ៉ាំងខ្យា ពីះ ទីល អន់ដីស ចឹង ទី រ៉ាំងរ៉ាន់ តាតារ ក្លាក់ អូ អូ ប៉ាត់។

សារ អន់តត់ ប៉ាតោ សារ៉ាប់ មូត សៀ ទិខូ

៥ កាប៉ាច់ មូត តាតាម រ៉ុះ ត្រក់ អ្សល កូតិ ប្រឹក្ចិ ពួយ មូត ក្រាក់ តាំងកង់។
អន់ដីស ទិខូ ត្រក់ ប៉ាន់ចិ ពុត ចិត យរ កា គូប សោប សិត ឡាក់ ខង «ប្រ្រៈ បិកកាតយ័ ប៉ាសាំង លូ បក់ តិស
ពុត ហះកា អែ អន់ សារ ដាក់ កា បក់ ប៉ាន់ចិ ពុត ចិត យរ ទិខូ»*។

៦ ទីល នីណោះ ត្រក់ ប៉ាន់ចិ ពុត អែ កាន់តេវ អំវាញ អីញ ម៉ះ ប្រ្រៈ បិកកាតយ័ ភៀ អន់ អែ ប៉ានេ អន់ដីស ប៉ាត់ ដាវ
អែ កាំឡត់ ឡៅ។

៧ ហត់ មប សារ អន់ដីស រ៉ាន់រ៉ាយ ទិណោះ អន់ កា ប្រ្រៈ ពិ ខង អែ អ្សក់ ពុត ចែត រ៉ាំងហៃ អន់ដីស។

៨ ហត់ សាំងតែ ឡាកោ លូ អែ ញ៉ាម ពិ ខង ម៉ែត ប្រ្រៈ បិក ឡាក់ តាមីរ អន់ដីស អែ ចាក តារ ជុំ អន់ដីស ទីប
ក្រាញី ឡាក់ កា បិក ភៀ ចឹង ណាវ៉ង បក់ ចំ ឡាក់ អែ ចឹង កាប់ សា ទី។

៩ អន់ ទី ពុត សៀ លើយ ត្រក់ ប៉ាសាំង លូ អែ ទីប អូ អន់តត់ ផា អុះ ម៉ី បក់ សៀ អន់ទៀតៗ អែ ពីង អង់កក់ តេះ
កា ប៉ាណាប ប៉ាប៉ុន ឡាក់ កា អន់ដីស ដេល។

១០ ឡែង ឡីង អន់ដីស ទី ប៉ាណាប ប៉ាប៉ុន បាបៀត អា តេះ ប្រ្រៈ ចឹង ប៉ោក អន់ដីស អន់ អន់តារ កា ចាប់ លូ ទី
សាង អូ អន់ អន់ដីស ដងដូត អុះ ញន អែ ទី ពុត ដាក់ ត្រឹប នែវ កា អន់ដីស លូ រ៉េស អន់ដីស អន់ អ្សក់ សារ អំវាញ
អីញ ឡាក់ អែ លើយ អន់ខូ លូ យីស៊ូ គ្រិះ ហង។

១១ អន់ ប្រ្រៈ បិកកាតយ័ ទី សារ អំវាញ អីញ រ៉ាំងហៃ រ៉ាំងខ្យា លើយ អាមែន។

សារ អំបញ គូប សោប

១២ អាញ ប្រាត់ សត់ត្រា អ្នះៗ អា ប៉ាហ្វើ កា អន់ដីស ញន ទី ស៊ីឡុះ តង់ អាញ យីត ផា អែ ឡាក់ អុះ អាញ អែ
ដាក់ ត្រង់ តាទីច ហង។ ញីន ប្រាត់ សត់ត្រា អា ភៀ បាំងហោក ពុត ពៀក អន់ដីស លូ រ៉ះ អន់ អន់ដីស អូ អន់ហ្គាល់
ពុត ដាក់ ម៉ះ ប្រ្រៈ បិកកាតយ័។ ហត់ អន់ដីស អែ សៀ លើយ ញន ពុត ដាក់ អែ ណោះ ពិ។

១៣ មូត សៀ ប៉ាត់ មៀង បាប៊ីឡុន † ឡាក់ ប្រ្រៈ រ៉េស អ្សក់ ឡាក់ កា អែ រ៉េស អន់ដីស ដេល អន់ខែ អំបញ ផា អន់
ដីស ដាក់ ឡាកោ បាំងឡៃ ដេល ប? លូ ម៉ាកុះ ឡាក់ កា គន អាញ អែ កា អំបញ ផា អន់ដីស ដាក់ ឡាកោ បាំងឡៃ
ដេល ប?

១៤ ប៉ាត់ ប៉ាតត់ គូប សោប ត្រក់ តាំបាង ពុត ប៉ុច ចៃ។

អន់ ប្រ្រៈ អន់ សារ សាណុក សារ៉ាក កា អន់ដីស ទិខូ ឡាក់ ប៉ាសុន យីស៊ូ គ្រិះ។

† ៤:១៨ ៤:១៨ សារ អា ឡាច់ ឡីង សារ អន់តត់ ប៉ាតោ (សុភាសិត) ១១:៣១។ * ៥:៥ ៥:៥ សារ អា ឡាច់ ឡីង សារ អន់តត់ ប៉ាតោ (សុភាសិត)
៣:៣៤។ † ៥:១៣ ៥:១៣ មៀង បាប៊ីឡុន កាប បាញ់ផ្លៀះ ឡីង មៀង រួម។

**សត្រា ទី ២
ពេត្រុះ
ច្រាត់
សារ អន់តត់ រ៉ះ**

រតី ពេត្រុះ ច្រាត់ សត្រា ទី រៀវ អា ផៈ រ៉ាងរ៉ាង សាណាំ ៦៤-៦៥ គ.ស. ផៈ អើ អូ អន់តត់ ជា ពូ ចឹង ប៉ាន់តៅ អើ ពៃ (ប៊ែរ ហៃ ១:១៤)។

ប៊ែរ ហៃ សារ អន់តត់ រ៉ះ ពីង សត្រា ទី ១ ពេត្រុះ ច្រាត់ ដេល។

សារ សាំខាន់ៗ

សត្រា ទី រៀវ អា បិច រ៉ះ តាត់ កាចាំង កា មូត សៀ យីស៊ូ ជែ អន់ អន់ខែ ប្រឹក ពូយ មូត ណៃយូ ពូង ឡាក់ អន់តត់ ប៉ាតោ ឡឹង សារ តាងៗ ឡាក់ អន់ខែ យើយ សៀ យច ឡឹង សារ មូត រ៉ះ ប៉ាតាង យីស៊ូ យើយ ប៉ាងហៀន។ ពីង សត្រា អា ទី រ៉ះ អន់ ឡាក់ៗ ឡឹង គុល ឡាក់ កើត ផាប់ ប៉ានី ប្រ្រឹះ យី ប៉ាងាតី ប៉ាលីង ប្រ្រឹះ បិកកាតយី ប៉ាណាំ អន់ ពូ ច្រាត់។ ខ អា ហង ប៉ះ មូត សៀ យីស៊ូ ត្រុត់ ហ្លួង ឡឹង សារ ពីង ផាប់ ប៉ានី ប្រ្រឹះ ញន កា ប៉ាងាតី ប៉ាលីង ប្រ្រឹះ តាត់ អង់ហ្លួង លូ ញន កា សារ ពូ ប៉ាងហៀន។

រតី ពេត្រុះ ប្រើ ពូ សៀ យីស៊ូ ហ៊ែង ខាក់។ (១:៣-១៥)

រតី ពេត្រុះ រ៉ះ ឡឹង សារ អើ ប៉ប តាតារ ក្លាត់ ម៉ះ យីស៊ូ។ (១:១៦-២១)

រតី ពេត្រុះ ប្រើ ពូ សាំងកៃ ឡាកោ ជែ អន់ សៀ ពូយ ណៃយូ ប៉ាងហៀន សារ យច។ (២:១-២២)

រតី ពេត្រុះ រ៉ះ ឡឹង សារ យីស៊ូ ចឹង ជីរ ពិះ ណារូ ទីប រ៉ះ ឡឹង ខ ញ៉ា បះ យីស៊ូ អូ ជីរ ពិះ ស្រីសៗ។ (៣:១-១៨)

១ អាញ សិច ស៊ីម៉ូន ពេត្រុះ ឡាក់ ទុច យីស៊ូ គ្រិះ ឡាក់ រ៉ះ សារ ប៉ាតាង អើ។ អាញ ប៉ាហៀ សត្រា អា អន់ កា អន់ ដីស ឡាក់ សៀ ញន កា សារ ដាក់ ត្រង់ ម៉ះ យីស៊ូ គ្រិះ ឡាក់ ប្រ្រឹះ ពិន លូ តាំងឡា តង់ ពិន។ សារ អន់ដីស សៀ កា ទី ខា ឡាក់ កា សារ ញីន សៀ ដេល។

២ អន់ ប្រ្រឹះ បិកកាតយី ដាក់ ពុត កា អន់ដីស លូ អន់ សារ សាណាក សាណឹក កា អន់ដីស ហ៊ែង អៀង ៗ ញន កា អន់ដីស អន់ហ្លាល់ អើ លូ អន់ហ្លាល់ យីស៊ូ ឡាក់ ពី តាំងឡា ពិន។

សារ ត្រត់ ទី សារ ដាក់ ហ៊ែង អៀង

៣ សារ អំរ៉ាញ អើញ ម៉ះ ប្រ្រឹះ បិកកាតយី អន់ កា ពិន ទី គ្រឹប នែរ ឡាក់ ទី ខា សារ រ៉ាប អាញ រ៉ុស លូ សារ រ៉ាប អៀល កូតី ប្រឹក ពូយ អើ។ ពិន ទី គ្រឹប នែរ នីណោ ញន កា ពិន អន់ហ្លាល់ បក់ អ្យក់ ពិន អន់ ទី សារ អំរ៉ាញ អើញ លូ សារ ដាក់ ឡាយ៉ាមី អន់ខូ លូ អើ។

៤ ញន កា សារ ដាក់ ឡាយ៉ាមី លូ សារ អំរ៉ាញ អើញ អា បះ អើ រ៉ះ សារ សាញ៉ា ឡាក់ ទី ខា ហ្លឹត អន់ កា ពិន។ ញន សារ សាញ៉ា អា អន់ដីស ចឹង កេះ ឡាក់ កា ប្រ្រឹះ បិកកាតយី ទីប រ៉ាវ៉ាច ឡឹង សារ បិក អិត អ៊ែ ពីង អង់កក់ កេះ អា ឡាក់ ឡាច ឡឹង ពុត បិច ប្រឹក អូ ដាក់។

៥ ញន ណោះ ហង អន់ដីស ត្រត់ ខំ អន់ ទី ពុត អ្យក់ សារ អន់ដីស សៀ ប៉ាន់ផែម សារ ដាក់ ណារូ អ្យក់ សារ ដាក់ ប៉ាន់ផែម សារ អន់ហ្លាល់ ប្រ្រឹះ ណារូ

៦ អ្យក់ សារ អន់ហ្លាល់ ប្រ្រឹះ ប៉ាន់ផែម សារ អ្នក កាតត់ ពុត ណារូ អ្យក់ សារ អ្នក កាតត់ ពុត ប៉ាន់ផែម សារ អត់ សារ រ៉ាញ ណារូ អ្យក់ សារ អត់ សារ រ៉ាញ ប៉ាន់ផែម សារ អៀល កូតី ប្រឹក ពូយ ប្រ្រឹះ ណារូ

៧ អ្យក់ សារ អៀល កូតី ប្រឹក ពូយ ប្រ្រឹះ ប៉ាន់ផែម សារ ខែន កា គូប សោប ណារូ លូ អ្យក់ សារ ខែន កា គូប សោប ប៉ាន់ផែម សារ បិច ចៃ ណារូ។

៨ ជា អន់ដីស ទី សារ ទី អា អន់ ហ៊ែង អៀង ៗ សារ ទី អា ចាបះ កា ប៉ាណាំ អន់ដីស អន់ កេះ ប៉ាណូស ឡាក់ ទី ខា ម៉ាត់ អន់ហ្លាល់ យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន។

៩ ជា ញើ អូ ទី សារ ទី អា បក់ ណោះ ឡាក់ ប៉ាណូស ម៉ាម៉ាង ម៉ាត់ លើ ហៃ ចាំងហាយុត អូ ប៉ប អើ ពិល ជា ប្រ្រឹះ ប្រឹក អន់ អើ រ៉ាវ៉ាច ឡឹង សារ យច ឡាក់ អើ ប្រឹក ឡឹង សើត ពៃ។

១០ ញន អា ហង អើ អុះ ទី ហត់ ខំ អ្យក់ ពុត ចែត ប្រឹក សារ ដាក់ ទី អា ម៉ាត់ ពូ អូ អន់តត់ ជា ប្រ្រឹះ រ៉េស លូ អ្យក់ អន់ដីស តាទីច។ ជា ប្រឹក នែរ អា អន់ដីស អូ បក់ អុះ

១១ ខង ប្រ្លឹះ ដាក់ ពុត កា អន់ដីស កាខាក់ អើ ចឹង អន់ អន់ដីស ម៉ុត អន់ យីស៊ូ គ្រិះ រ៉ាងហៃ រ៉ាងខ្យា លើយ អើ ឡាក់ ពី តាំងឡា តង់ ពិន អន់ រឺស។

១២ ញន ខ អា ហង បះ អាញ បិច រះ កា អន់ដីស លើយៗ អន់ កាចាំង ឡឹង សារ ទិណោះ យ្រះ អន់ដីស អ៊ូ អន់ តត់ កេះ លូ សៀ កាខាក់ សារ តាទីច ឡាក់ ពូ បាំងហៀន អន់ដីស ពែ កាតាម។

១៣ គិត ចំ អាញ អ៊ូ ទី អាញ រឺស ពីង អង់កក់ តេះ អា អាញ យីត ជា ចឹង ត្រត់ រះ តាត់ កាចាំង អន់ អន់ដីស សាទីរ ឡាកោ។

១៤ អាញ អ៊ូ អន់តត់ ជា ប៊ែត ណារ អាញ ចឹង ត្រត់ អ្នាត អង់កក់ តេះ អា ហង ឡាក់ កា យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន ប្រឹក្ចី អន់ អាញ អ៊ូ កេះ។

១៥ ហះកា អន់ទ្រួល អាញ ចឹង អ្នាត អង់កក់ តេះ អា អាញ ចឹង ខំ ប្រឹក្ចី ទី ពុត ភៀ អន់ អន់ដីស កាចាំង ឡឹង សារ ទី អា លើយៗ យ្រះ អាញ អ៊ូ កាតាម។

សារ តាតារ ក្លាក់ ម៉ះ យីស៊ូ គ្រិះ

១៦ ញន អ៊ូ ត្រត់ រះ សារ ម៉ាមន អុះ ញិន រះ អន់ កា អន់ដីស អន់ហ្គាល់ អំរាញ អើញ ម៉ះ យីស៊ូ គ្រិះ ឡាក់ ពី តាំង ឡា ពិន លូ អន់ អ៊ូ អន់តត់ ជា អើ ត្រត់ ជីរ ពីរ ណោះ យី ញិន ទី ប័ប័ ម៉ាត់ ញិន ទៅ ឡូត កេះ សារ តាតារ ក្លាក់ ដាក់ ឡាយ៉ាមី ម៉ះ អើ ណោះ

១៧-១៨ ខង ផះ ញិន អ៊ូ អន់ខ្ល លូ យីស៊ូ ប៉ាត់ ប៉ានីម ប្រ្លឹះ ពែ ប្រ្លឹះ ឡាក់ ទី តាតារ ក្លាក់ ដាក់ ឡាយ៉ាមី ប៉ានេ យី ស៊ូ ជា «អា គន តាមី អាញ បិច ចៃ ខាក់ អើ ត្រត់ ពុត អាញ ខាក់!» ញិន កា កាតាំង ដេល ប៉ានីរ កាប ឡឹង ប្លែង ណោះ។*

១៩ ញិន កា ទី សារ រ៉ាគីយ ប្រ្លឹះ រះ ឡាក់ ចាបះ ហ្គិត។ ជា អន់ដីស អ្សក់ ពុត ចែក សាំយ៉ាង សារ អា ណោះ ត្រត់ កេះ ខង សារ អា ពៀប ឡាក់ កា តាគៀង តាត់ តាតារ ចារ ម៉ាម៉ាង លើយ ទីល ដាវ ឡាក់ លូ លើយ ទីល យីស៊ូ តាត់ តាតារ កាណាង ពុត អន់ដីស។

២០ អន់ដីស ត្រត់ អ៊ូ សារ សាំខាន់ អះ អ៊ូ ទី ពៀ ត្រត់ រះ ឡឹង ប៉ានីរ ម៉ះ រ៉ាគីយ ប្រ្លឹះ ឡាក់ ទី ច្រាត់ រ៉ាន់ដាប់ កាណាង ដាប់ ប៉ានីរ ប្រ្លឹះ តាម ពុត តាំងឡា អុះ ។

២១ ខង សារ រ៉ាគីយ ប្រ្លឹះ រះ ណោះ អ៊ូ ត្រត់ ឡាច់ ឡឹង ពុត ពៀក ប៉ាណូស អុះ ហះកា ប៉ានីត ប៉ាលីង ប្រ្លឹះ ដាក់ កាខាក់ ណោះ ប្រឹក្ចី អន់ ពុត ម្លត ទិណោះ រះ ពូយ ប៉ានីរ ប្រ្លឹះ ប៊ិកកាតយ។

២

សារ ម្លត ណែយ បាំងហៀន ឡឹក ឡាក់

១ ហះកា ផះ សើត ពែ ទី រ៉ាគីយ ប្រ្លឹះ ឡាក់ អ៊ូ ត្រត់ រ៉ាគីយ ប្រ្លឹះ តាទីច អ៊ូ កាណាង កាំឡាំង ប៉ាសុន។ កាណាង កាំឡាំង អន់ដីស កា និះទៅ ដេល ចឹង ទី ណែយ បាំងហៀន ឡឹក ឡាក់ ពីរ អន់តុង តាម្លត សារ យច ឡាក់ ប្រឹក្ចី អន់ ប៉ាណូស អន់ដា រ៉ាយ រ៉ា។ អន់ខែ អ៊ូ ចៃ អន់ហ្គាល់ យីស៊ូ ឡាក់ តាំងឡា ហ្វាយ អន់ខែ អន់ រ៉ាវ៉ាច់ ឡឹង សារ យច ណោះ អុះ ទីល នីណោះ អន់ខែ ចឹង តើ រ៉ា រ៉ាយ ស្រីសៗ ឡូត។

២ ទី ប៉ាណូស អៀង ចឹង ចាក ពូយ អន់ខែ ឡាក់ ប្រឹក្ចី លូ កាម៉ាក លូ អង់កាន់ ឡាឡឹក ឡាឡាក់ កេះណោះ ពូ ចឹង បីដាយ សារ តាទីច ឡឹង យីស៊ូ ញន កា ម្លត ទិណោះ។

៣ អន់ខែ ចឹង កាប ប៉ាញ៉ា ប៉ាច កា អន់ដីស បិច កា ទី លៀន ហះកា ឡឹង សើត ពែ កេះ ប្រ្លឹះ ជា ចឹង ចែក ថូត ម្លត អា ប្រ្លឹះ អ៊ូ អ្នាត ដោះ អុះ ចឹង ចាំឡាយ អន់ខែ ណោះ។

៤ ប្រ្លឹះ ប៊ិកកាតយ អ៊ូ តាប៉ាប តាប៉ុន អុះ កា ម្លត បិយ អើ បក់ ប្រឹក្ចី សារ យច សើត ពែ ណោះ អើ តាឡុក ម្លត ណោះ ប៉ាឡិ កាណាង ឡុះ ជ្រុ ម៉ាម៉ាង ម៉ាមត កេះ ភៀ ត្រន អន់ខែ កាណាង ណោះ ក្បាក់ ដាវ អើ តាត់សុន សារ។

៥ ប្រ្លឹះ ប៊ិកកាតយ កា អ៊ូ តាប៉ាប តាប៉ុន កា ប៉ាណូស ពីង អង់កក់ តេះ ឡឹង សើត ពែ ដេល អើ ប្រឹក្ចី អន់ ទៀក រ៉ាឡាប ពីង អង់កក់ តេះ ឡាក់ ទី ដឹង ប៉ាណូស អ៊ូ ដាក់ ណោះ ហះកា អើ គម រតី ណូអេ ឡាក់ រះ សារ ដាក់ ត្រង់ អន់ អើ អ៊ូ រឺស អន់ខ្ល លូ ខាបខ្ល អើ អន់ខែ ណោះ ដឹង តាំងហាម ជួវ។*

* ១:១៧-១៨ ១:១៧-១៨ បំរែ ហៃ ម៉ាកុះ ៩:២-១៣។ † ១:២០ ១:២០ ពិន ព្រៃ និរៀក ត្រត់ ដេល អ៊ូ ទី សារ ញ៉ា ឡាក់ រ៉ាគីយ ប្រ្លឹះ ច្រាត់ រ៉ាន់ដាប់ កាណាង ដាប់ ប៉ានីរ ប្រ្លឹះ ឡាក់ ពូ ច្រាត់ ពូយ ពុត យីត ពូ តាំងឡា អុះ។ * ២:៥ ២:៥ បំរែ ហៃ កាណើត អង់កក់ តេះ (ណេកុប្បត្តិ) ២:៥-៨:២២។

៦ ប្រ្នះ កា ថាឡាយ មឿង សូដុំ លូ មឿង កូម៉ូរ៉ា អន់ រ៉ា វាយ កេះ អំហូរ អើ ប្រគី នីណោះ ភ្លើ អន់ ប៉ាណូស ទិខូ អន់តត់ ជា អើ ចឹង ចែក ថូត នីចម កា ប៉ាណូស អូ ដាក់។

៧ អើ កា គម ដឹង រតី ឡុត ឡាក់ ប៉ាណូស ដាក់ ត្រង់ អន់ អ្នែ រឺស ខង អើ អុក ពុត ខាក់ ញុន កា បបំ ប៉ាណូស អូ ដាក់ រឺនវាយ ដឹង កា ប្រគី លូ កាម៉ាក់ លូ អង់កាន់ ឡាក់ សារ អូ ដាក់ ផ្លុត

៨ ខង អើ ឡាក់ ប៉ាណូស ដាក់ ត្រង់ អ្នែ ពឹង អន់តតី កាំឡាំង ប៉ាណូស អូ ដាក់ ទិណោះ រ៉ាប់ ដាវ អើ ថុក ប៉ាណាប កាណុង ពុត ញុន កា បបំ លូ កាតាំង សារ អូ ដាក់ ពូ ប្រគី ទិណោះ។ †

៩ នែវ អា ហង បះ ប្រ្នះ បិកកាតយ័ អូ តោះ ឡើយ ទិ បក់ អ៊ុល កូតី ប្រគី ពួយ អើ អន់ រ៉ាវ៉ាច់ ឡឹង សារ ប៉ា ណាប ហះកា អើ គម ប៉ាណូស អូ ដាក់ សារ៉ាប់ ចែក ថូត ប៉ាក់ ដាវ អើ ចឹង តាត់ស៊ុន សារ ប៉ាណូស ទិខូ

១០ កាខាក់ អើ ប្រ្នះ ចឹង ចែក ថូត ទិ បក់ ប្រគី ពួយ ពុត អូ ដាក់ ឡាក់ ប្រគី អន់ ឡុកោ កើត សារ បឹត អិក លូ បីដាយ សារ អំរាញ អីញ ម៉ះ ប្រ្នះ បិកកាតយ័។

ណែយូ ប៉ាងហៀន ឡឹត ឡុត ទិណោះ ខួយ អ្នាត់ អេង អូ អ្សុត អុះ កា តន់ ជាម៉ាត កា មូត តាតារ ក្លាត់ ឡាក់ អ្នែ ពឹង ថ្លែង។

១១ យ័ បិយ ប្រ្នះ ឡាក់ ទី អំរាញ អីញ កេង ក្លា ឡឹង មូត ណែយូ ទិណោះ កា អូ ខិន អ្សក់ យ៉ូ លូ ជាម៉ាត មូត តា តារ ក្លាត់ ណោះ ហះ ម៉ាត់ ប្រ្នះ បិកកាតយ័ ដេល។

១២ ហះកា មូត ណែយូ ទិណោះ អន់ខែ រៀប ឡាក់ កា កាណាតី ព្រី អូ ទី ពុត យឹត កើត ពីះ សារ៉ាប់ ដឹង ត្រុត សា ទូង តោ វាយ រ៉ា។ អន់ខែ ប៉ាណា គូប តន់ ជាម៉ាត កាណាតី ញ៉ា ឡាក់ អន់ខែ អូ ហ្លួង ហះកា ប្រ្នះ ចឹង ថាឡាយ អន់ខែ ឡាក់ កា ពូ ប៉ាន់តោ កាណាតី ព្រី ដេល។

១៣ មូត ណោះ ចឹង ទី សារ អូ ដាក់ ឡាក់ កា អន់ខែ ប្រគី សារ អូ ដាក់ ណោះ ហង។ មូត ទិណោះ រតី ហោក កា អែត ប៉ាញីល លូ ប្រគី សារ ញោះ ប្លាល ផះ អ្នែ កាដាវ។ ពុត អន់ខែ អិក កាលក ផ្លុត ផះ សា សាណា អន់ខូ លូ អន់ ដីស អន់ខែ រតី ហោក កា សារ ពូង ប្លាច ណោះ។

១៤ អន់ខែ ទី ពុត បិច កា អង់កាន់ ម៉ាលេង លើយ លូ ប្រគី សារ យច អូ អូ កេះ អូ អូ ស្រាប់។ អន់ខែ យើយ ជៀក ប៉ាឡោម ទិ បក់ សៀ អូ ខាក់។ អន់ខែ កេង ដឹង កា ខ្លាម បិច កា ទី លៀន។ មូត ទិណោះ ស៊ុត កា ប៉ាណូស ប្រ្នះ ប៉ាស្សាប។

១៥ អន់ខែ អ្នាត ទ្រង ដាក់ ត្រង់ វេះ ចាក ពួយ ទ្រង រតី បាឡាម ឡាក់ គន រតី បេអិរ ឡាក់ ប៉ាណូស បិច កា លៀន ពូ ច្វាល អន់ ប្រគី សារ អូ ដាក់។

១៦ ហះកា ញុន កា អើ ប្រគី អូ ដាក់ ប្រ្នះ ប្រគី អន់ លៀ អើ ជិះ ណោះ អូ កាប ឡាក់ កា ប៉ាណូស ភ្លើ ចឹង កាប ប៉ាងអាល អើ អូ អន់ អើ ប្រគី សារ ដំល់ ងែត នែវ ណោះ អុះ។ S

១៧ មូត ទិណោះ រៀប ឡាក់ កា កល់ ឡើក ស្លាត់ លូ ឡាក់ កា ប៉ូង កាម៉ល់ ឡាក់ ត្រុត ខ្យាល តីស ប៊ី។ អន់ខែ ចា បះ កា ចឹង ត្រុត ឡឹ កាណុង ចារ ម៉ាម៉ាង ម៉ាមត ហង។

១៨ អន់ខែ អ្នាត់ អេង កេង ខាក់ ហះកា អូ ទី ខា ញ៉ា អុះ លូ ជៀក បក់ អង់កន់ សៀ អង់កន់ រ៉ាវ៉ាច់ ឡឹង សារ យច អន់ខែ ប្រើ មូត អង់កន់ សៀ ណោះ ប្រគី ពួយ គុន ពុត ប៉ាណូស បិច ប្រគី អូ ដាក់។

១៩ អន់ខែ សាញ៉ា ជា ចឹង អន់ មូត អង់កន់ សៀ ណោះ រ៉ាវ៉ាច់ ឡឹង សារ ប្រគី ពួយ ចាបាប ហះកា ឡុកោ អន់ខែ ប្រគី ទុច កា សារ យច ខង ម៉ោញ ដូវ ៗ ប្រគី ទុច កា កាណាតី ញ៉ា ឡាក់ ទី អំរាញ អំបាំង ឡុកោ។

២០ ជា បក់ ចំ ទី រ៉ាវ៉ាច់ ឡឹង សារ អូ ដាក់ ពឹង អង់កក់ តេះ អា កេះ ញុន កា អន់ហ្គាល់ យីស៊ូ គ្រិះ ឡាក់ តាំងឡុក បក់ តង់ ពិន ហះកា ទីមរីវ អន់ សារ អូ ដាក់ អា ទី អំរាញ ពឹង អើ ម៉ោញ ទង ណារ បក់ ណោះ ចឹង កើត អូ ដាក់ ក្លា ឡឹង អន់ទ្រូល ណារ។

២១ ដាក់ ជេ អន់ បក់ ណោះ អន់ហ្គាល់ ទ្រង ដាក់ ត្រង់ ដាក់ ហ្លិត ឡឹង អន់ អន់ខែ អន់ហ្គាល់ កេះណោះ អ្នាត អូ ប្រគី ពួយ ប៉ារី ប្រ្នះ ប្រើ ឡាក់ ពូ រះ កា អន់ខែ ពៃ។

២២ សារ ឡាក់ ទី កើត ពឹង អន់ខែ អា យី ឡាក់ កា សារ ពូ យើយ កាប ប៉ាន់ដីប ផា «សូ យើយ រឺល ឡុវ សា ហាក់ អើ ទៅ»* លូ «សាតែ ឡាក់ រ៉ាវ ច្រះ កេះ កា ឡុវ ប៉ូង តាំ តេះ ត្រុប ណារ ដេល»។

† ២:៨ ២:៦-៨ បំរែ ហៃ កាណេត អង់កក់ តេះ (លោកប្រុត្តិ) ១៩:១-២៩។ ‡ ២:១០ ២:១០ មូត តាតារ ក្លាត់ យី កាណាតី អ្នែ ពឹង ថ្លែង រឺច លូ បិយ ប្រ្នះ។ S ២:១៦ ២:១៥-១៦ បំរែ ហៃ ចលុន ប៉ាសុន (ជន/គណនា) ២២:១-៣៥។ * ២:២២ ២:២២ សារ អា ឡុក ឡឹង សារ អន់តត់ ប៉ាតោ (សុភាសិត) ២២:១១។

៣

សារ បង្កើន ចឹង តាតស៊ុន សារ ប៉ាណូស ទិដ្ឋ

១ អី អ្នក ម៉ី ឡាក់ អាញ ប៊ុច ថៃ អា សត់ត្រា ទី ពៀរ ឡាក់ អាញ ប្រាក់ ប៉ាហ្សឺ អន់ កា អន់ដីស។ សារ កាណុង សត់ត្រា ទី ពៀរ អា អាញ រ៉ះ ប៉ាឡាក់ កា អន់ដីស អន់ កាចាំង កៀ ប្រឹក អន់ អន់ដីស ទី ពុត យឺត ដាក់ ឈើយ។

២ អន់ដីស ដៃ ពីល សារ មូត វាគីយ បង្កើន ឡាក់ ដាក់ ត្រង់ ទី រ៉ះ ឡើង ទុញ ពៃ លូ ដៃ ពីល ប៉ានីរ យឺស៊ី ឡាក់ តាំង ឡាក់ តាំង ពិន យឺ ប៉ានីរ អើ ប្រើ ពិន ឡាក់ អន់ដីស កាតាំង ឡើង មូត រ៉ះ ប៉ាតាង អើ។

៣ សារ អា ឡាក់ សាខាន់ ហ្គ្រុត អន់ដីស ត្រក់ អូ អន់តត់ ជា ប៉ាក់ អង់កក់ តេះ ចឹង ឡុច ទៀ ចឹង ទី មូត បក់ អៃ ពួយ ពុត ខ្លាម ឡុកោ ទៅ អន់ខែ ចឹង កាប ប៉ាឡែរ កា អន់ដីស។

៤ អន់ខែ ចឹង កាប ជា «ជា យឺស៊ី សាញ៉ា ជា ចឹង ជីរ ពីរ តាទីច ណោះ កិញអៀ អើ អៃ ប៉ាក់ ចំ? សាត់ ឡើង រត់ យ៉ាត់ ពិន តោ ឡើង សើត ពៃ អូ ទី សារ ញ៉ា តូរ រ៉េ អុះ យឺ អៃ តែល ទៅ ឡាក់ កា ឡើង អង់កក់ តេះ អា កើត ពៃ ដេល»។

៥ អន់ខែ កាប នីណោះ ឡាច ឡើង អន់ខែ តាត់ អំប្រឹក ពីល ផះ ឡើង គុល ពៃ បង្កើន បិកកាតយ័ ប៉ាំងកើត តេះ លូ ប្លែង ញុន ប៉ានីរ អើ យឺ តេះ កើត ឡាច ឡើង ទៀក កេះណោះ ទៀក អៃ ជុំ តេះ។

៦ ឡែង ឡើង ណោះ ញុន កា ទៀក អា ទៅ ហង បង្កើន ប្រឹក អន់ ទៀក តីស វ៉ាឡាប ឡាច ទី អង់កក់ តេះ សើត ពៃ។

៧ ម៉ោញ ណារ ប៉ានីរ បង្កើន អា ទៅ រ៉ះ ជា ប្លែង លូ អង់កក់ តេះ រ៉ប់ ដាវ អា អុញ ចឹង សា វ៉ាយ វ៉ា ប៉ាក់ ដាវ បង្កើន បិកកាតយ័ តាតស៊ុន សារ ប៉ាណូស អូ ដាក់ អន់ តោ វ៉ាយ តោ រ៉ុង ទៀ។

៨ អី អ្នក ម៉ី ឡាក់ អាញ ប៊ុច ថៃ អន់ដីស ដៃ ពីល សារ ម៉ោញ អា សាវ៉ាប បង្កើន បិកកាតយ័ ម៉ោញ ដាវ រៀប ឡាក់ កា ម៉ោញ វ៉ាពុ សាណារ ម៉ោញ វ៉ាពុ សាណារ រៀប ឡាក់ កា ម៉ោញ ដាវ និះទៅ ដេល។ *

៩ អើ ចឹង ប្រឹក ពួយ សារ អើ សាញ៉ា អើ អូ ត្រូ ឡាក់ កា បក់ អន់ដា យឺត ណោះ អុះ។ អើ តាបាង ពុត អត់ សាវ៉ា ញ៉ា កា អន់ដីស ខង អើ អូ ប៊ុច អន់ បក់ ចំ ម៉ោញ ត្រក់ តោ វ៉ាយ តោ រ៉ុង អុះ យឺ អើ ប៊ុច អន់ ប៉ាណូស ទិដ្ឋ ប៊ុនពែង ពុត រៀក ណារ។

១០ ដាវ យឺស៊ី ជីរ ពីរ ទៀ អូ អូ កា ដាវ ចំ រៀប ឡាក់ កា ពូ អូ អូ កា ប៉ាណូស ម៉ុត អន់តត់ និះទៅ ដេល។ ប៉ាក់ ដាវ ណោះ ប្លែង ចឹង វ៉ាយ ហ្សៀង ទីប កាតាំង យឺង គីកៗ ខៃ សំឡុង អុញ ចឹង សា វ៉ាយ ហ្សៀង ទី ទីប បង្កើន បិកកា តយ័ ចឹង តាតស៊ុន ទីប អង់កក់ តេះ ទីប សារ ញ៉ា ឡាក់ ពូ ប្រឹក ពឹង អង់កក់ តេះ ដេល។

១១ ជា កាណាត់ ញ៉ា ទិណោះ ចឹង ត្រក់ វ៉ាយ ហ្សៀង ហង អន់ដីស កា ត្រក់ ប្រឹក ពួយ លូ អ៊ុល តូត អូត កា បង្កើន បិកកាតយ័ តាទីច ឡុត។

១២ ហត់ ក្បាត់ សាណាង ហៃ ទ្រង លូ ខំ ប្រឹក នីចម ភៀ អន់ ដាវ ឡាក់ បង្កើន បិកកាតយ័ តាតស៊ុន សារ ប៉ាណូស ណោះ អន់ ឡាម៉ត់ ទីល † យឺ ដាវ អុញ ចឹង សា ប្លែង អន់ វ៉ាយ វ៉ា លូ ខៃ សំឡុង ចឹង វ៉ាយ ហ្សៀង ទី ដេល។

១៣ ពិន ក្បាត់ សាណាង ហៃ ប្លែង ណារ លូ អង់កក់ តេះ ណារ ឡាក់ ទី ដឹង សារ ដាក់ ត្រង់ ឡាក់ កា ប៉ានីរ អើ សា ញ៉ា។

១៤ អី អ្នក ម៉ី ឡាក់ អាញ ប៊ុច ថៃ អន់ដីស ផះ អៃ ក្បាត់ សាណាង ហៃ សារ ទិ អា ទីល នីណោះ ហត់ ខំ ប្រឹក នី ចម អន់ បង្កើន បិកកាតយ័ បំបំ ជា អន់ដីស ដាក់ អូ ទី សារ អីក លូ បំបំ អន់ដីស អៃ ដាក់ ត្រក់ លូ អើ។

១៥ ត្រក់ យឺត ជា បង្កើន ពិន ទី ពុត អត់ សាវ៉ាញ ញុន កា អើ ប៊ុច តង់ អន់ដីស អន់ វ៉ាវ៉ាច ឡើង សារ យច។ សារ អា ទៅ រត់ ប្លែង ឡាក់ អុះ ម៉ី ពិន ប៊ុច ថៃ អើ ទី ប្រាក់ អន់ កា អន់ដីស ដេល ពួយ សារ បង្កើន អន់ កា អើ អូ ហ្វុង។

១៦ គ្រឹប សត់ត្រា ឡាក់ អើ រ៉ះ វ៉ាឡែ ឡើង សារ ទិ អា អើ យើយ ប្រាក់ នីអៀ ហង។ កាណុង សត់ត្រា អើ ណោះ ទី សារ អន់ដា ញ៉ា ហ្វុង ប្រឹក អន់ បក់ កាតុល ដល់ រ៉ះ យច ឡើង សារ តាទីច ឡាក់ កា អន់ខែ ឡាច រ៉ះ ឡើង សារ កាណុង ផាច ប៉ានីរ បង្កើន អន់ទៀតៗ យច ឡើង សារ តាទីច ដេល ប្រឹក អន់ ឡុកោ អន់ខែ តោ វ៉ាយ។

១៧ អី អ្នក ម៉ី ឡាក់ អាញ ប៊ុច ថៃ អន់ដីស អូ សារ ណោះ អន់ខ្រួល កេះ។ ទីល នីណោះ ត្រក់ ឡាវ៉ាង ឡុកោ ដៃ អន់ មូត អូ ដាក់ ប៉ាណារ អន់ដីស យច អន់ ហ្សៀង ហ្សៀត ពុត សៀ កាខាក់ ណោះ ដៃ។

* ៣.៨ ៣.៨ បំ ហៃ ផាច អញសើ ប៉ានេ បង្កើន (មុន/តម្កើង) ៩០:៤។ † ៣.១២ ៣.១២ ខំ ប្រឹក នីចម ភៀ អន់ ដាវ ឡាក់ បង្កើន បិកកាតយ័ តាតស៊ុន សារ ប៉ាណូស ណោះ អន់ ឡាម៉ត់ ទីល បំ អន់ដា យឺត ជា ខ អា ទី ណា ជា ពិន ត្រក់ ខំ រ៉ះ សារ ដាក់ ឡើង យឺស៊ី ប្រើ ពូ គ្រឹប សុនសាត សៀ វ៉ាហង អៀង ៗ ណោះ ដាវ បង្កើន បិកកាតយ័ តាតស៊ុន សារ ប៉ាណូស ចឹង ឡាម៉ត់ ទីល ខង បង្កើន ក្បាត់ ប៊ុច ដឹង កា ពូ ប៊ុនពែង ពុត រៀក (បំ ហៃ ខ ៩)។

១៨ ហះកា អន់ដីស ត្រង់ ម៉ឹង ពុត ដាក់ ម៉ែ យីស៊ូ គ្រិះ ឡាក់ តាំងឡា តង់ ពិន ហ៊ឹង អៀង ។ លើយ លូ ខំ អន់ អន់ ហ្គាល់ អ៊ែ ហ៊ឹង ខាក់ ។ អន់ ប៉ាណូស ទិដ្ឋ ប៉ានេ តាំប៉ែក សារ តាតារ ក្នាក់ ដាក់ ឡាយ៉ាម៉ែ ម៉ែ អ៊ែ ផៈ អ្វែ កិញអៀ អា លូ ប៉ាក់ ម៉ាត់ លើយ អាមែន។

សត្រា ទី ១ យូហាន ប្រាប់ សារ អន់តត៍ រ៉ះ

ទុញ សាលារ័ ឡើង យីស៊ូ តោ កើត ទី សារ តាំង ៗ រៀង ខាក់ កាណុង កាំឡាំង ម្នាក់ សៀ យីស៊ូ។ ទី បក់ អន់ដា ឡាក់ អ្នក ហ្នឹង សារ រៀង នៃ ឡើង ម្នាក់ ក្រិក អន់ខែ ម្នាក់ អេង ជា អន់ខែ អន់ហ្គាល់ ប្រ្រឹះ លូ បំបី ប្រ្រឹះ ញន កា ពុត អ្នក ហ្នឹង លូ ញន កា សារ យីត ចា ជ្រៃ ប។ អន់ខែ ម្នាក់ អេង ណារ ជា ឡាកោ អន់ខែ អ្នក ទី សារ យថ ឡាក់ កា ខាក់ អែ អន់ខែ អ្នក សៀ ជា យីស៊ូ គន ប្រ្រឹះ បិកកាតយី អុះ លូ អ្នក សៀ ជា គន ប្រ្រឹះ បិកកាតយី កើត ប៉ាណូស តាទីច ដេល។ អន់ខែ យីត ជា ប៉ាងាត ប៉ាលីង គន ប្រ្រឹះ ក្រានី កា មុត ពីង កាម៉ាក់ ម៉ោញ ដួរ សិច យីស៊ូ ផះ រតី យូហាន * ប៉ាងហុ អែ ពែ លូ អន់ខែ យីត ណារ ជា ផះ យីស៊ូ ទី សារ ថុក ឡាក់ បាក អន់ខែ ឡើង ពូ បំបង អែ ពីង អ៊ឹង គីង ប៉ាងា តី ប៉ាលីង គន ប្រ្រឹះ ណោះ កា ឡាក់ ឡើង អែ ឡាក់។

ពូ យីត ជា រតី យូហាន ប្រាប់ សត្រា ប៊ែង ហ្គា អា យី អែ ផះ រ៉ាងរ៉ាង សាលារ័ ៩០ គ.ស. ពែ ភៀ អន់តត៍ ប៉ាតោ កា ម្នាក់ សៀ យីស៊ូ ទី ឡាក់ អន់ សៀ សារ ឡាក់ ត្រាក់ តាទីច ដេ សៀ ម្នាក់ បក់ ទី ប៉ានី ពីរ កាង ឡាក់ កាប ឡាក់ ឡាក់ ឡាក់ អ្នក ទី ខា ណោះ ដៃ។ អែ រ៉ះ ប៉ាឡាក់ តុត ឡាក់ ឡើង សារ ឡាក់ ត្រាក់ តាទីច អែ រ៉ះ ជា បក់ ថុ ឡាក់ ទី ពុត បិច ថៃ កា កាំឡាំង ទី ឡាក់ បក់ ណោះ ហង អន់ហ្គាល់ ប្រ្រឹះ បិកកាតយី។

ប៉ានី កាប
បំរ ហៃ ពីង ជាប់ យូហាន ប្រាប់ សារ ដាក់ ឡើង យីស៊ូ។

សារ សាំខាន់ ៗ

- រតី យូហាន រ៉ះ ជា អែ បំបី យីស៊ូ គ្រិះ ម៉ាត តាំងឡាក់។ (១:១-៤)
- រតី យូហាន រ៉ះ ឡើង សារ តាតារ លូ សារ ម៉ាម៉ាំង។ (១:៥-២:២៩)
- រតី យូហាន រ៉ះ អន់ អ្នក អន់ហ្គាល់ បក់ ថុ គន ប្រ្រឹះ បិកកាតយី លូ បក់ ថុ គន សោ ប្រ្រឹះ បីត សាតាំង។ (៣:១-២៤)
- រតី យូហាន អ្នក អន់ ពូ សៀ ម្នាក់ ប៉ាឡាក់ តាត អំប្រឹត រ៉ាតីយ ប្រ្រឹះ។ (៤:១-៦)
- រតី យូហាន រ៉ះ ឡើង សារ បិច ថៃ។ (៤:៧-២១)
- រតី យូហាន រ៉ះ ជា បក់ ថុ សៀ យីស៊ូ បក់ ណោះ ចឹង ទី អាញ អ្នក រ៉ែស លើយ។ (៥:១-២១)

សារ រតី យូហាន បំបី តាំងឡាក់ ឡាក់ អន់ អាញ រ៉ែស

១ ញីន រ៉ះ កា អន់ដីស ឡើង ប៉ានី ឡាក់ អន់ អាញ រ៉ែស ។ ប៉ានី អា អ្នក ឡើង សាត់ ប៉ាន់ដា កាខាក់ កេះ ញីន កា តាំង ប៉ានី អា លូ បំបី ម៉ាត ញីន ទៅ ញីន ហៃ អែ ទីប សាប៉ាត លូ តី ញីន ទៅ។

២ តាំងឡាក់ អន់ អាញ រ៉ែស អា ឡាក់ តាំង អន់ ញីន បំបី ណោះ ហង បះ ញីន កា ប្រឹត ជាញីន រ៉ះ កា អន់ដីស ឡើង តាំងឡាក់ អន់ អាញ រ៉ែស លើយ ឡាក់ អ្នក អន់ខុ លូ ពី អែ ពែ កេះណោះ ឡាក់ ពីរ អន់ ញីន បំបី។

៣ សារ ញីន បំបី លូ កាតាំង ណោះ ញីន រ៉ះ អន់ កា អន់ដីស ភៀ អន់ អន់ដីស ចឹង ប្រឹត គូប លូ ញីន ដេល កា ប៉ាច់ ញីន កា ប្រឹត គូប លូ ប្រ្រឹះ ឡាក់ ពី ពិន លូ យីស៊ូ គ្រិះ ឡាក់ គន អែ។

៤ ញីន ប្រាប់ សារ ទី អា ប៉ាហ្សី កា អន់ដីស ភៀ អន់ ញីន ទី សារ ហោក រត់ កាខាក់។

សារ អ្នក ពីង តាតារ

៥ សារ ឡាក់ ញីន កាតាំង ឡើង យីស៊ូ គ្រិះ ណោះ ញីន កា រ៉ះ កា អន់ដីស នីអៀះ ប្រ្រឹះ បិកកាតយី ឡាក់ តាតារ អ្នក ទី សារ ម៉ាម៉ាំង ញីន អ្នក ពីង អែ អុះ។

៦ ជា ពិន កាប ជា ពិន ប្រឹត គូប លូ អែ ហះកា ពិន អ្នក កាណុង សារ ម៉ាម៉ាំង ទៅ យី ពិន កាប តាំង កេះ ពិន អ្នក ប្រឹត ពូយ សារ តាទីច អុះ។

៧ ហះកា ជា ពិន អ្នក ពីង តាតារ ឡាក់ កា អែ អ្នក ពីង តាតារ ណោះ ពិន ចឹង ប្រឹត គូប លូ គូប សោប ផាម យីស៊ូ ឡាក់ គន អែ កា រ៉ាវ ពិន អន់ ច្រះ រ៉ាវ ថុ ឡើង សារ យថ ទីណោះ។

* : រតី យូហាន អា អ្នក ត្រាក់ រតី យូហាន ឡាក់ ប្រាប់ សត្រា អា អុះ។ † ១:១ ១:១ ប៉ានី ឡាក់ អន់ អាញ រ៉ែស បិច រ៉ះ ឡើង យីស៊ូ។ បំរ ហៃ យូហាន ១:១-៤។

៤ ផា ពិន កាប ផា ពិន អូ ទី សារ យច ឡាក់ ពិន ពួង កា ឡាកោ ទៅ កេះ សារ តាទីច កា អូ អ្នែ កាណុង ពុត ពិន ដេល។

៥ ហះកា ផា ពិន ឡាប់ ញម សារ ពិន យច ណោះ ប្រ្រៈ បិកកាតយ័ ឡាក់ ទី ពុត ដាក់ ត្រង់ អែ ចឹង អូ អ្យក់ យ័ សារ យច ទីប វ៉ា ពិន អន់ ច្រះ វ៉ា ចំ ឡឹង សារ អូ ដាក់ ទិណោះ ដេល។

១០ ផា ពិន កាប ផា ពិន អូ ទី ប្រ័តី សារ យច ឡាក់ ណោះ ឡាក់ កា ពិន ច្រោម ផា ប្រ្រៈ បិកកាតយ័ ហង ពួង ណោះ ប៉ានីរ អែ កា អូ អ្នែ កាណុង ពុត ពិន អុះ។

២

សារ យ័ស្និ មប ឡាកោ កៀ ហាយ ពិន

១ អី គន សោ អាញ ច្រាត់ សារ ទិ អា ប៉ាហ្ស័រ អន់ កា អន់ដីស កៀ ដៃ អន់ អន់ដីស ប្រ័តី សារ យច។ ហះកា ផា ទី អៀ ប្រ័តី សារ យច ពិន ទី កាណង ម៉ោញ ដួរ ឡាក់ អ្នែ ហះ ដួរ ប្រ្រៈ ពី បក់ ណោះ យ័ យ័ស្និ ត្រិះ ឡាក់ ដាក់ ត្រង់។

២ អែ មប ឡាកោ អែ ទៅ កៀ វ៉ាម៉ះ ប្រ្រៈ ហាយ ពិន អន់ វ៉ា ចំ ឡឹង សារ យច អូ ត្រត់ ហាយ ដឹង ពិន ណោះ អុះ យ័ ហាយ ទីប ប៉ាណូស ពឹង អង់កក់ កេះ ទិណោះ ដេល។

៣ ផា ពិន ប្រ័តី ពួយ ប៉ានីរ អែ ណោះ ពិន ចឹង អូ អន់តត់ ផា ពិន អន់ហ្គាល់ អែ តាទីច។

៤ បក់ ចំ កាប ផា «អាញ អន់ហ្គាល់ ប្រ្រៈ កេះ» ហះកា អូ ប្រ័តី ពួយ ប៉ានីរ អែ បក់ ណោះ កាប ពួង កេះ សារ តាទីច កា អូ អ្នែ កាណុង បក់ ណោះ អុះ។

៥ ហះកា បក់ ចំ ប្រ័តី ពួយ ប៉ានីរ ប្រ្រៈ ណោះ សារ បិច ចៃ ម៉ះ អែ ចាបះ កា អ្នែ ប៉ាញ័ កាណុង ពុត បក់ ណោះ ហង។ ញន ខ អា ហង បះ ពិន ចឹង អូ អន់តត់ ផា ពិន អ្នែ លូ អែ តាទីច។

៦ ផា បក់ ចំ កាប ផា ឡាកោ អ្នែ លូ អែ បក់ ណោះ ត្រត់ អ្នែ កោប ឡាក់ កា យ័ស្និ ឡាប់ អ្នែ កោប ដេល។

សារ ត្រត់ បិច ចៃ កា គូប សោប

៧ អី គូប ឡាក់ អាញ បិច ចៃ សារ អាញ ច្រាត់ ប៉ាហ្ស័រ អន់ កា អន់ដីស អា អូ ត្រត់ សារ រះ ណារ អុះ យ័ សារ ក្រាល់ ទៅ ឡាក់ អន់ដីស កាតាំង ឡឹង គុល ពៃ ហង។ សារ ក្រាល់ អា យ័ សារ ឡាក់ អន់ដីស កាតាំង កេះ។

៨ ហះកា សារ ឡាក់ អាញ ច្រាត់ ប៉ាហ្ស័រ អន់ កា អន់ដីស អា យ័ ឡាក់ កា សារ ណារ។ សារ អា តាំបាង អន់ ប័ប ពឹង សារ យ័ស្និ ប្រ័តី លូ ពឹង សារ អន់ដីស ប្រ័តី ដេល ខង សារ ម៉ាម៉ាំង ផះ ហ៊្យង ហះកា តាតារ តាទីច ណោះ ទី ក្លាក់ កេះ។

៩ បក់ ចំ កាប ផា ឡាកោ អ្នែ ពឹង តាតារ ហះកា អូ ណីស កា អុះ មី បក់ ណោះ អ្នែ កាណុង សារ ម៉ាម៉ាំង ទៅ ហង។

១០ បក់ ចំ បិច កា អុះ មី បក់ ណោះ អ្នែ ពឹង តាតារ ហង អូ ទី សារ ញ៉ា ចឹង ប្រ័តី អន់ អែ បក់ អុះ។

១១ ហះកា បក់ ចំ អូ ណីស កា អុះ មី បក់ ណោះ អ្នែ កាណុង សារ ម៉ាម៉ាំង ហង អែ ចាក កាណុង សារ ម៉ាម៉ាំង ទីប អូ អូ អន់តត់ ផា ឡាកោ អែ ឡាក់ ប៉ាក់ ចំ អុះ ខង សារ ម៉ាម៉ាំង ណោះ ហង កាន់ទីង ម៉ាក់ អែ អន់ កើត ម៉ាម៉ាំង។

១២ អី សាស្នា អាញ ច្រាត់ ប៉ាហ្ស័រ អន់ អន់ដីស អូ អន់តត់ ផា ប្រ្រៈ បិកកាតយ័ អូ អ្យក់ យ័ សារ យច អន់ដីស កេះ ញន កា យ័ស្និ។

១៣ អី មួត ក្រាក់ តាំងកង់ អាញ ច្រាត់ ប៉ាហ្ស័រ អន់ អន់ដីស អូ អន់តត់ ផា អន់ដីស អន់ហ្គាល់ កេះ បក់ អ្នែ អន់ទ្រូ ល ឡឹង កាណាត័ ញ៉ា ទិណោះ។ អី តាតាម រ៉ុះ អាញ ច្រាត់ ប៉ាហ្ស័រ អន់ អន់ដីស អូ អន់តត់ ផា ចាយ ទ្រង អន់ ដីស កេះ លូ ម៉ែត ប្រ្រៈ បឹត ណោះ។

១៤ អី សាស្នា អាញ ច្រាត់ ប៉ាហ្ស័រ អន់ អន់ដីស អូ អន់តត់ ផា អន់ដីស អន់ហ្គាល់ ប្រ្រៈ ពី កេះ។ អី ក្រាក់ តាំង កង់ អាញ ច្រាត់ ប៉ាហ្ស័រ អន់ អន់ដីស អូ អន់តត់ ផា អន់ដីស អន់ហ្គាល់ អែ ឡាក់ អ្នែ អន់ទ្រូ ឡឹង កាណើត កា ណាត័ ញ៉ា ទិណោះ។ អី តាតាម រ៉ុះ អាញ ច្រាត់ ប៉ាហ្ស័រ អន់ អន់ដីស អូ អន់តត់ ផា អន់ដីស ទី សាង កេះ ប៉ានីរ ប្រ្រៈ បិកកាតយ័ អ្នែ កាណុង ពុត អន់ដីស ណោះ ចាយ ទ្រង អន់ដីស កេះ លូ ម៉ែត ប្រ្រៈ បឹត ណោះ។

១៥ ដៃ បិច កា សារ អ្នែ កោប គុន ប៉ាណូស ពឹង អង់កក់ កេះ លូ ដៃ បិច កា កាណាត័ ញ៉ា ពឹង អង់កក់ កេះ អា ដៃ។ បក់ ចំ បិច កា សារ ទិ អា សារ បិច ចៃ ម៉ះ ប្រ្រៈ ពី អូ អ្នែ កាណុង បក់ ណោះ អុះ

១៦ ខង ទី សារ ញ៉ា អ្នែ ពឹង អង់កក់ កេះ អា ទី ឡាក់ កា ពុត បិច ប្រ័តី អូ ដាក់ ពុត បិច កា ទី កាណាត័ ញ៉ា ឡាក់ ម៉ាក់ ហៃ ប័ប លូ ពុត អ្នាក់ អង់ ញន កា ទី វ៉ាស អំប៉ាស សារ ទិ អា អូ ត្រត់ ឡាប់ ឡឹង ប្រ្រៈ ពី អុះ យ័ ឡាប់ ឡឹង ពុត ប៉ាណូស ពឹង អង់កក់ កេះ អា។

១៧ អង្គកក់ តេះ អា ផេះ ចឹង វាយ វាំ ហ៊្វិង ហង ពុត ប៉ុច ម៉ះ ប៉ាណូស កា ចឹង ហ៊្វិង ដេល។ ហះកា បក់ ប្រឹក្ចី ពូយ ពុត ហ្ម្រ្លឹះ បិកកាតយ័ ចឹង អ្នែ លើយ។

សារ ម៉ែត ប៉ាសាំង លូ យីស៊ូ គ្រិះ

១៨ អី គន សោ អង្គកក់ តេះ អា ចឹង ឡុច ឡាក់ កេះ។ អន់ដីស ទី កាតាំង កេះ ផា ទី ម៉ែត ប៉ាសាំង លូ យីស៊ូ គ្រិះ ម៉ោញ ដូវ ផេះ ចាក ពីរ កិញអៀ អា ទី ម៉ែត ប៉ាសាំង លូ យីស៊ូ គ្រិះ អៀង ដូវ ពីរ ទីល តាទីច។ ញន ខ អា ហង បះ ពិន អ្នែ អន់តត់ ផា អង្គកក់ តេះ បើត ចឹង ឡុច កេះ។

១៩ មូត បក់ ឡាច់ ឡឹង កាំឡាំង ពិន ទិណោះ អន់ខែ អ្នែ ត្រត់ គូប ពិន អុះ។ ផា អន់ខែ គូប ពិន តាទីច ចាបះ កា អន់ខែ អ្នែ អន់ខ្ល លូ ពិន លើយ ឡុត។ ហះកា អន់ខែ ចាក ឡាច់ ឡឹង កាំឡាំង ពិន ទីល នីណោះ តាំបាង អន់ ពិន ប៉ប ផា អន់ខែ ទិណោះ អ្នែ ត្រត់ គូប ពិន អុះ។

២០ កាប៉ាច់ អន់ដីស យីស៊ូ ឡាក់ ដាក់ ត្រង់ កាខាក់ មប ប៉ាដាត់ ប៉ាលឹង ហ្ម្រ្លឹះ អន់ កា អន់ដីស ណោះ ហង បះ អន់ដីស អ្នែ ហ្លង់ ទិខ្ល។

២១ អាញ ប្រាត់ ប៉ាហ្ស៊ី អន់ កា អន់ដីស អ្នែ ត្រត់ ញន កា អន់ដីស អ្នែ អ្នែ សារ តាទីច ណោះ អុះ យី ញន កា អន់ ដីស អ្នែ កេះ ទីប អ្នែ ទី សារ ពូង ញ៉ា កើត ឡាច់ ឡឹង សារ តាទីច ណោះ អុះ។

២២ បក់ ចំ កាប ពូង ? ទី ដឹង មូត បក់ អ្នែ ចៃ សៀ ផា យីស៊ូ បក់ ហ្ម្រ្លឹះ អើស អន់ ប្រឹក្ចី សាដាច់ ណោះ ហង។ បក់ ចំ អ្នែ ចៃ សៀ ហ្ម្រ្លឹះ ពី លូ គន អើ យី បក់ ណោះ ហង ម៉ែត ប៉ាសាំង លូ យីស៊ូ គ្រិះ។

២៣ បក់ ចំ អ្នែ ចៃ សៀ គន ហ្ម្រ្លឹះ បក់ ណោះ កា អ្នែ ទី ហ្ម្រ្លឹះ ពី អ្នែ អន់ខ្ល ដេល ហះកា បក់ ចំ ខិន រះ ផា យីស៊ូ ហង គន ហ្ម្រ្លឹះ បក់ ណោះ ចឹង ទី ហ្ម្រ្លឹះ ពី អ្នែ អន់ខ្ល។

២៤ កាប៉ាច់ អន់ដីស ហត់ អន់ សារ ឡាក់ អន់ដីស តាឡាប កាតាំង សាត់ ឡឹង គុល ណោះ ពៃ អ្នែ កាណុង ពុត អន់ ដីស លើយ ពិ។ ផា សារ ឡាក់ អន់ដីស យើយ កាតាំង ឡឹង គុល ណោះ អ្នែ កាណុង ពុត អន់ដីស តាទីច ណោះ អន់ដីស កា អ្នែ អន់ខ្ល លូ គន ហ្ម្រ្លឹះ លូ ហ្ម្រ្លឹះ ពី ដេល។

២៥ ប៉ានីរ ឡាក់ អើ សាញ៉ា លូ ពិន ណោះ យី អើ ចឹង មប អាញ រីស លើយ អន់ កា ពិន។

២៦ អាញ ប្រាត់ ប៉ាហ្ស៊ី អន់ កា អន់ដីស រះ ឡឹង សារ មូត បក់ ប៉ាដល់ អន់ដីស។

២៧ កាប៉ាច់ អន់ដីស ទី ប៉ាដាត់ ប៉ាលឹង ហ្ម្រ្លឹះ ឡាក់ យីស៊ូ អន់ កា អន់ដីស អើ អ្នែ កាណុង អន់ដីស សាន់ដក់ កេះ ញន ណោះ ហង បះ អន់ដីស អ្នែ តងកាន កា ញើ ឡាក់ ប៉ាងហៀន អន់ដីស ណារ អុះ ខង ប៉ាដាត់ ប៉ាលឹង ហ្ម្រ្លឹះ ប៉ាងហៀន គ្រីប សារ អន់ កា អន់ដីស អើ អ្នែ ពូង អុះ អើ ឡាក់ សារ តាទីច។ ទីល នីណោះ ហត់ អន់ដីស អ្នែ អន់ ខ្ល លូ យីស៊ូ លើយ ឡាក់ កា ប៉ាដាត់ ប៉ាលឹង ហ្ម្រ្លឹះ ប៉ាងហៀន អន់ដីស ណោះ ហង។

សារ ពិន ម៉ឹង ផា ចឹង ប៉ប យីស៊ូ

២៨ អី គន សោ ហត់ អ្នែ អន់ខ្ល លូ យីស៊ូ ពិ ភៀ អន់ ពិន ទី ពុត ខិន ប៉ាក់ ដារ អើ ដីរ ទៀ ម៉ាក់ ពិន ចឹង អ្នែ តាយ យស ហះ ម៉ាក់ អើ ប៉ាក់ អើ ដីរ ទៀ។

២៩ អន់ដីស អ្នែ អន់តត់ កេះ ផា យីស៊ូ ដាក់ ត្រង់ ញន អា ហង បះ អន់ដីស កា អ្នែ អន់តត់ កេះ ផា ទី បក់ ប្រឹក្ចី ពូយ សារ ដាក់ ស៊ុត កា កើត ឡាច់ ឡឹង ហ្ម្រ្លឹះ ទិណោះ ហង។

៣

១ ហត់ យីត ហៃ ហ្ម្រ្លឹះ ពី ទី ពុត ប៉ុច កា ពិន ប៉ុប ចំ។ អើ ប៉ុច កា ពិន ទីល អើ ពិន ផា គន អើ ណោះ ពិន កា គន អើ តាទីច ! ប៉ាណូស ពឹង អង្គកក់ តេះ អា អ្នែ អន់ហ្គាល់ កា ពិន គន ហ្ម្រ្លឹះ អុះ ញន កា ពូ អ្នែ អន់ហ្គាល់ យីស៊ូ* ដេល។

២ អី គូប ឡាក់ អាញ ប៉ុច ចៃ កិញអៀ អា ពិន ទិខ្ល គន ហ្ម្រ្លឹះ បិកកាតយ័ កេះ ហះកា ពិន ចឹង កេះ នីចម ណោះ អើ បើ តាន់ តាំបាង អន់ ពិន អ្នែ អុះ។ ហះកា ប៉ាក់ ដារ អើ តាំបាង អន់ ពិន អ្នែ ទៀ ណោះ ពិន ចឹង កេះ ឡាក់ កា យីស៊ូ† ដេល ខង អើ នីចម ពិន ចឹង ប៉ប អើ នីណោះ ហង។

៣ បក់ ចំ ម៉ឹង ផា ចឹង ប៉ប អើ ឡាក់ កា សារ អា បក់ ណោះ កា ប៉ុនពែង ពុត អន់ ដាក់ ត្រង់ ឡាក់ កា អើ ដាក់ ដេល។

សារ បក់ កើត ឡាច់ ឡឹង ហ្ម្រ្លឹះ អ្នែ ប្រឹក្ចី យច

* ៣:១ ៣:១ យីស៊ូ ពៀត គុល «អើ»។ ពិន ព្រៃ ផា ហ្ម្រ្លឹះ កា ត្រត់ ដេល។ † ៣:២ ៣:២ យីស៊ូ ពៀត គុល «អើ»។ ពិន ព្រៃ ផា ហ្ម្រ្លឹះ កា ត្រត់ ដេល។

៤ បក់ ចំ ប្រឹក្សា សារ យថ បក់ ណោះ ប៉ាសាំង លូ ចាបាប់ ប្រ្រៈ ហង ខង សារ យថ ឡាក់ សារ ប៉ាសាំង លូ ចាបាប់ ប្រ្រៈ។

៥ អន់ដីស អ្នក អន់តត់ កេះ ជា យីស៊ូ ជីវ ពីរ ពៃ ភ្លឺ អ្យក់ ឡាច់ សារ យថ ឡឹង ពិន ខង កាណាង ឡាកោ អែ អែ សារ យថ តុ សិត កា អ្នក ទី ឡាក់។

៦ ទីល នីណោះ បក់ ចំ អ្នែ អន់ខ្ល លូ អែ បក់ ណោះ អ្ន ប្រឹក្សា សារ យថ អុះ ហះ កា បក់ ខុ ប្រឹក្សា សារ យថ ចឹង អ្ន ទី បំបំ អែ អុះ ទី ប អ្ន អន់ហ្គាល់ អែ ដេល។

៧ អី គន សោ ជែ អន់ ពៀ តាំព្នង អន់ដីស ដៃ។ បក់ ចំ ប្រឹក្សា សារ ដាក់ ត្រង់ បក់ ណោះ ឡាក់ ប៉ាណូស ដាក់ ត្រង់ ឡាក់ កា យីស៊ូ ដាក់ ត្រង់ ដេល។

៨ បក់ ចំ ខុ ប្រឹក្សា សារ យថ បក់ ណោះ កើត ឡាច់ ឡឹង ម៉ែត ប្រ្រៈ បឹត ខង ម៉ែត ប្រ្រៈ បឹត ខុ ប្រឹក្សា សារ យថ ឡឹង គុល ទីល កិញអៀ។ ហះ កា គន ប្រ្រៈ បិកកាតយ័ ជីវ ពីរ ភ្លឺ ថាំឡាយ ដារ ម៉ែត ប្រ្រៈ បឹត។

៩ បក់ កើត ឡាច់ ឡឹង ប្រ្រៈ បិកកាតយ័ អ្ន ប្រឹក្សា សារ យថ អុះ ខង បក់ ណោះ ទយ ឡឹង ប្រ្រៈ ហង បក់ ណោះ អ្ន អ្ន ប្រឹក្សា យថ អុះ ខង អន់ខែ កើត ឡាច់ ឡឹង ប្រ្រៈ បិកកាតយ័។

១០ សារ អា ហង តាំបាង អន់ ពិន អន់ហ្គាល់ ចាបះ ជា បក់ ចំ គន ប្រ្រៈ បិកកាតយ័ បក់ ចំ គន សោ ម៉ែត ប្រ្រៈ បឹត យី បក់ ចំ អ្ន ប្រឹក្សា សារ ដាក់ ត្រង់ បក់ ណោះ អ្ន ត្រត់ កើត ឡាច់ ឡឹង ប្រ្រៈ បិកកាតយ័ អុះ លូ បក់ ចំ អ្ន បិច កា អុះ មី បក់ ណោះ កា អ្ន ត្រត់ កើត ឡាច់ ឡឹង ប្រ្រៈ ដេល។

សារ ត្រត់ បិច ចៃ កា គូប សោប

១១ សារ អា ហង ឡាក់ អន់ដីស យើយ កាតាំង ឡឹង គុល ទីល កិញអៀ ពិន ត្រត់ បិច កា គូប សោប។

១២ ពិន អ្ន ត្រត់ ប្រឹក្សា កា កាអ៊ីន ឡាក់ កើត ឡាច់ ឡឹង ម៉ែត ប្រ្រៈ បឹត អែ ប៉ាន់តោ អុះ អែ តាំងឡា។ ញ៉ា ត្រត់ អែ ប៉ាន់តោ អុះ អែ នីណោះ? ញាន កា អែ តាឡាប ប្រឹក្សា ដាក់ ហះ កា អុះ អែ តាឡាប ប្រឹក្សា សារ ដាក់ ត្រង់។ †

១៣ អី អុះ មី ជានែរ ប៉ាណូស ពឹង អង់កក់ តេះ អ្ន ណិស កា អន់ដីស ជែ ញម ដៃ។

១៤ ពិន អ្ន អន់តត់ កេះ ជា ពិន ទី យ្នង វ៉ាវ៉ាច់ ឡឹង សារ តោ កេះ ពិន កា ទី អាញ រឺស ខង ពិន អ្ន បិច កា អុះ មី។ បក់ ចំ អ្ន អ្ន បិច បក់ ណោះ អ្ន វ៉ាវ៉ាច់ ឡឹង សារ តោ អុះ។

១៥ បក់ ចំ អ្ន ណិស កា អុះ មី តាំងឡា បក់ ណោះ សាម៉ែ កា ប៉ាន់តោ ពូ កេះ។ អន់ដីស អ្ន អន់តត់ កេះ ជា ប៉ាណូស ប៉ាន់តោ ពូ អែ ចឹង អ្ន ទី អាញ រឺស លើយ អុះ។

១៦ ពិន អន់ហ្គាល់ សារ បិច ចៃ កេះ យី នីអៀ យីស៊ូ សាឡាក់ ឡាកោ អែ តោ ប៉ាតាង ពិន កេះ ញាន អា ហង បះ ពិន ត្រត់ សាឡាក់ ឡាកោ ប៉ាតាង អុះ មី ពិន ដេល។

១៧ ជានែរ បក់ ចំ ទី វ៉ាស អំបាស ពឹង អង់កក់ តេះ អា អែ បំបំ អុះ មី តាំងឡា មុក ញ៉ាក ហះ កា អែ អ្ន តាប៉ាប តាប៉ុន អុះ អែ អ្ន ទី សារ បិច ចៃ គុន ប្រ្រៈ បិកកាតយ័ កាណាង ពុត អែ អុះ។

១៨ អី គន សោ ពិន អ្ន ត្រត់ បិច កា ពូ ដឹង កា ប៉ានីរ ពិន កាប ណោះ អុះ យី បិច ញាន កា សារ ពិន ប្រឹក្សា លូ ព្យយ សារ តាទីច។

១៩ នីអៀ ហង បះ ពិន អ្ន អន់តត់ ជា ពិន កើត ឡាច់ ឡឹង សារ តាទីច ណោះ ចឹង ប្រឹក្សា អន់ ពុត ពិន អ្ន អ្យត ហះ ម៉ាត់ ប្រ្រៈ ហង

២០ ជះ ចំ ពុត ពៀក ពិន យីត ជា ឡាកោ ប្រឹក្សា យថ។ ប្រ្រៈ បិកកាតយ័ តិស ឡឹង ពុត ពិន អែ អ្ន ទីណោះ កេះ។

២១ អី គូប ឡាក់ អាញ បិច ចៃ ជានែរ ពុត ពៀក ពិន អ្ន យីត ជា ឡាកោ ប្រឹក្សា យថ អុះ ណោះ ពិន ចឹង ទី ពុត ដាក់ អ្ន អ្យត ហះ ម៉ាត់ ប្រ្រៈ ហង។

២២ ពិន បំរ សារ ញ៉ា កាតាម ពិន ចឹង ទី តាទីច ហង ខង ពិន ប្រឹក្សា ព្យយ ប៉ានីរ អែ លូ ប្រឹក្សា សារ ចំ ឡាក់ ត្រត់ ពុត អែ។

២៣ ប៉ានីរ ប្រ្រៈ បិកកាតយ័ ប្រៀ ណោះ យី នីអៀ ពិន ត្រត់ សៀ យីស៊ូ គ្រិះ ឡាក់ គន អែ លូ ត្រត់ បិច កា គូប សោប សីត ឡាក់ ព្យយ ប៉ានីរ អែ រះ កា ពិន។

២៤ បក់ ចំ ប្រឹក្សា ព្យយ ប៉ានីរ ប្រ្រៈ បិកកាតយ័ បក់ ណោះ អ្នែ អន់ខ្ល លូ អែ ហង អែ កា អ្នែ អន់ខ្ល លូ បក់ ណោះ ដេល។ នីអៀ ហង បះ ពិន អ្ន អន់តត់ ជា ប្រ្រៈ បិកកាតយ័ អ្នែ អន់ខ្ល លូ ពិន ញាន កា ប៉ាដាត់ ប៉ាលីង ឡាក់ អែ មប អន់ កា ពិន។

† ៣:១២ ៣:១២ បំរ ហៃ កាណើត អង់កក់ តេះ (លោកុប្បត្តិ) ៤:៣-៨។

៤

សារម្តេចប៉ាឡឺម តាត់អំប្រឹក្តី វាគឺយ ប្រ្លឹះ

១ អី គូប ឡាក់ អាញ ប៊ុច ចៃ ដៃ ស្មៅ ទី បក់ ជា ឡាកោ ទី ប៉ាងាត់ ប៉ាលីង ប្រ្លឹះ អ្នែ អន់ខ្ល ណោះ ដៃ ត្រត់ សាត់ លុង អែ អន់ទ្រូល ភៀ អន់ អ្ន អន់តត់ ជា ប៉ាងាត់ ប៉ាលីង អ្នែ លូ អែ ឡាច់ ឡឹង ប្រ្លឹះ បិកកាតយ័ តាទីច លើ កា នី ថម ខង ទី ម្តត ប៉ាឡឺម តាត់អំប្រឹក្តី វាគឺយ ប្រ្លឹះ អៀង ដូរ ឡាច់ ចាក ពីង អង់កក់ តោះ អា ។

២ អន់ដីស ចឹង អន់ហ្គាល់ ប៉ាងាត់ ប៉ាលីង ប្រ្លឹះ បិកកាតយ័ យី នីអៀ ជា បក់ ចំ កាប ជា យីស៊ូ គ្រិះ ជីវ ពីះ កើត ប៉ាណូស បក់ ណោះ ហង ទី ប៉ាងាត់ ប៉ាលីង ឡាច់ ឡឹង ប្រ្លឹះ តាទីច ។

៣ ហះកា បក់ ចំ អ្ន ស្មៅ ជា យីស៊ូ គ្រិះ ជីវ កើត ប៉ាណូស អុះ បក់ ណោះ អ្ន ទី ប៉ាងាត់ ប៉ាលីង ឡឹង ប្រ្លឹះ បិកកា តយ័ អុះ យី ឡាច់ ឡឹង មែត ប៉ាសាំង លូ យីស៊ូ គ្រិះ ណោះ ហង ។ អន់ដីស កាតាំង ជា ទី មែត ប៉ាសាំង លូ យីស៊ូ គ្រិះ ផះ ពីះ កិញអៀ អា អែ កា អ្នែ ពីង អង់កក់ តោះ អា សាន់ដត់ កោះ ។

៤ អី គន សោ អន់ដីស កើត ឡាច់ ឡឹង ប្រ្លឹះ បិកកាតយ័ ទីល នីណោះ ចាយ ទ្រង អន់ដីស កោះ លូ ម្តត ប៉ាឡឺម តាត់ អំប្រឹក្តី វាគឺយ ប្រ្លឹះ ទីណោះ ខង ប្រ្លឹះ បក់ អ្នែ លូ អន់ដីស អែ ទី អំវាញ តិស ហ្វិត ឡឹង បក់ អ្នែ ពីង អង់កក់ តោះ អា សា ។

៥ ម្តត ទីណោះ អ្នែ គុន ប៉ាណូស ពីង អង់កក់ តោះ អា ទីល នីណោះ អន់ខែ កាប គុន ប៉ាណូស ពីង អង់កក់ តោះ អា ដេល ណោះ ហង បះ ប៉ាណូស ពីង អង់កក់ តោះ អា សា យ៉ាង អន់ខែ ។

៦ កា ប៉ាច់ ពិន ឡាក់ កើត ឡាច់ ឡឹង ប្រ្លឹះ បិកកាតយ័ បក់ ចំ អន់ហ្គាល់ អែ បក់ ណោះ កា សា យ៉ាង ពិន ដេល បក់ ចំ អ្ន កើត ឡាច់ ឡឹង ប្រ្លឹះ បិកកាតយ័ បក់ ណោះ អ្ន សា យ៉ាង ពិន អុះ ។ នែរ ណោះ ហង បះ ពិន ចឹង អ្ន អន់តត់ ជា បក់ ចំ ទី ប៉ាងាត់ ប៉ាលីង ប្រ្លឹះ លូ អ្ន អន់តត់ ជា បក់ ចំ កាប តាំពូង ។

សារ ប៊ុច ចៃ កើត ឡាច់ ឡឹង ប្រ្លឹះ

៧ អី គូប ឡាក់ អាញ ប៊ុច ចៃ ពិន ត្រត់ ប៊ុច ចៃ កា គូប សោប សីត ឡាក់ ខង សារ ប៊ុច ចៃ កើត ឡាច់ ឡឹង ប្រ្លឹះ បិកកាតយ័ ។ បក់ ចំ ទី ពុត ប៊ុច ចៃ បក់ ណោះ កើត ឡាច់ ឡឹង ប្រ្លឹះ លូ អន់ហ្គាល់ អែ ដេល ។

៨ ហះកា បក់ ចំ អ្ន អ្ន ប៊ុច ចៃ បក់ ណោះ អ្ន អន់ហ្គាល់ ប្រ្លឹះ បិកកាតយ័ អុះ ខង ប្រ្លឹះ ឡាក់ សារ ប៊ុច ចៃ ។

៩ អែ តាំបាង ពុត ប៊ុច ចៃ ម៉ះ អែ កា ពិន កោះ យី អែ ប្រើ គន អែ ដឹង ម៉ោញ អន់ ជីវ ពីង អង់កក់ តោះ អា ភៀ អន់ ពិន ទី អាញ រឹស ញន កា គន អែ ណោះ ហង ។

១០ សារ ប៊ុច ចៃ ម៉ះ ប្រ្លឹះ បិកកាតយ័ យី នីអៀ អ្ន ត្រត់ ពិន អុះ ឡា ប៊ុច ចៃ កា អែ យី អែ ឡាក់ ប៊ុច ចៃ កា ពិន លូ ប្រើ គន អែ អន់ ជីវ ភៀ មប ឡាកោ អែ វ៉ាម៉ះ ប្រ្លឹះ ហ្វាយ ពិន អន់ វ៉ាវ៉ាច់ ឡឹង សារ យច ។

១១ អី គូប ឡាក់ អាញ ប៊ុច ចៃ ជា ប្រ្លឹះ បិកកាតយ័ ប៊ុច កា ពិន ប៉ុប អា កោះ ពិន កា ត្រត់ ប៊ុច ចៃ កា គូប សោប សីត ឡាក់ ដេល ។

១២ អ្ន ឃើយ ទី ពៀ ប៉ប ប្រ្លឹះ បិកកាតយ័ អុះ ។ ជា ពិន ប៊ុច ចៃ កា គូប សោប សីត ឡាក់ ណោះ ប្រ្លឹះ បិកកាតយ័ ចឹង អ្នែ អន់ខ្ល លូ ពិន ហង សារ ប៊ុច ចៃ ម៉ះ អែ កា អ្នែ ប៉ាញ តាំ ពុត ពិន ដេល ។

១៣ សារ អា នីអៀ ពិន អ្ន អន់តត់ ជា ពិន អ្នែ អន់ខ្ល លូ អែ អែ កា អ្នែ អន់ខ្ល លូ ពិន ញន កា អែ អន់ ប៉ាងាត់ ប៉ា លីង អែ កា ពិន ។

១៤ ញីន ប៉ប ជា ប្រ្លឹះ ពី ប្រើ គន អែ ជីវ តង ប៉ាណូស ពីង អង់កក់ តោះ អន់ វ៉ាវ៉ាច់ ឡឹង ថុត កោះណោះ ញីន រ៉ះ អន់ កា ពូ អ្ន ។

១៥ បក់ ចំ ស្មៅ លូ រ៉ះ ជា យីស៊ូ ហង គន ប្រ្លឹះ បិកកាតយ័ តាទីច ប្រ្លឹះ អ្នែ អន់ខ្ល លូ បក់ ណោះ បក់ ណោះ កា អ្នែ អន់ខ្ល លូ ប្រ្លឹះ ដេល ។

១៦ ណោះ ហង បះ ពិន អន់ហ្គាល់ ពុត ប្រ្លឹះ បិកកាតយ័ ប៊ុច ចៃ កា ពិន ណោះ ពិន កា ស្មៅ ។ ប្រ្លឹះ ឡាក់ សារ ប៊ុច ចៃ បក់ ចំ ទី ពុត ប៊ុច ចៃ បក់ ណោះ អ្នែ អន់ខ្ល លូ អែ ហង អែ កា អ្នែ អន់ខ្ល លូ បក់ ណោះ ដេល ។

១៧ ញន កា ប្រ្លឹះ អ្នែ អន់ខ្ល លូ ពិន សារ ប៊ុច ចៃ ម៉ះ អែ កា អ្នែ ប៉ាញ កាណុង ពុត ពិន ដេល ម៉ាក់ ពិន ចឹង ទី ពុត ខីន ប៉ាក់ ដាវ ប្រ្លឹះ តាត់សិន សារ ប៉ាណូស ខង ពីង អង់កក់ តោះ អា ពិន ទី ឡា បៀប អ្នែ កោប ឡាក់ កា យីស៊ូ ដេល ។

* ៤:៤ ៤:៤ បក់ អ្នែ ពីង អង់កក់ តោះ អា យី ប្រ្លឹះ បិក សាតាំង ហង ។

១៨ ផា ពិន ទី សារ ប៊ុច ថៃ ពិន អូ អ្សក អុះ ខង សារ ប៊ុច ថៃ ឡាក់ ដាក់ កាខាក់ ទ្រុះ ឡាច់ សារ អ្សក។ សារ ពូ អ្សក ណោះ យី អ្សក កា ប្រ្រៀះ ចែក ថូត ទីល នីណោះ បក់ ចំ អ្នែ អ្សក បក់ ណោះ បើ តាន់ ទី សារ ប៊ុច ថៃ អ្នែ ប៉ាញ្ញី កាណាង ពុត អើ អុះ។

១៩ កាប៉ាច់ ពិន ទី ពុត ប៊ុច ថៃ ខង យីស៊ូ ប៊ុច ថៃ កា ពិន អន់ ទ្រួល។

២០ ផា បក់ ចំ កាប ផា «អាយ្យ ប៊ុច ថៃ កា ប្រ្រៀះ បិកកាតយ័» ហះកា អូ ណីស កា អុះ មី បក់ ណោះ កាប ពួង កេះ ខង បក់ ចំ អូ ប៊ុច កា អុះ មី ឡាក់ ឡាកោ ហៃ បីបី អើ កា អូ អូ ប៊ុច កា ប្រ្រៀះ បិកកាតយ័ ឡាក់ ហៃ អូ បីបី ណោះ ដេល។

២១ ពិន កា កាតាំង ប៉ានីរ ប្រ្រៀះ បិកកាតយ័ រះ ផា «បក់ ចំ ប៊ុច ថៃ កា ប្រ្រៀះ បក់ ណោះ កា ត្រត់ ប៊ុច ថៃ កា អុះ មី អើ ដេល»។

៥

សារ ប៊ុច ថៃ កា គន ប្រ្រៀះ បិកកាតយ័

១ បក់ ចំ សៀ ផា យីស៊ូ បក់ ប្រ្រៀះ រឿស អន់ ប្រត់ សាដាច់ តាទីច បក់ ណោះ កើត ឡាច់ ឡឹង ប្រ្រៀះ បិកកាតយ័ ហង។ បក់ ចំ ប៊ុច កា ពី ពូ បក់ ណោះ ប៊ុច កា គន អើ ដេល។

២ ផា ពិន ប៊ុច ថៃ កា ប្រ្រៀះ បិកកាតយ័ លូ ប្រត់ ពួយ ប៉ានីរ អើ ទីណោះ ណោះ ពិន ចឹង អូ អន់តត់ ផា ពិន ប៊ុច ថៃ កា មូត គន អើ តាទីច។

៣ ផា ពិន ប៊ុច ថៃ កា ប្រ្រៀះ បិកកាតយ័ យី ពិន ចឹង ប្រត់ ពួយ ប៉ានីរ អើ ប្រ្រៀះ ទីណោះ។ ប៉ានីរ អើ ប្រ្រៀះ ណោះ អូ ញ៉ាក តាឡាម អុះ

៤ ខង ទី បក់ ចំ កើត ឡាច់ ឡឹង ប្រ្រៀះ បិកកាតយ័ បក់ ណោះ ចាយ ទ្រង អើ ហង លូ សារ អូ ដាក់ ពឹង អងកក់ តេះ អា យី ញុន កា សារ ពិន សៀ ណោះ ហង បះ ចាយ ទ្រង ពិន លូ សារ អូ ដាក់ ពឹង អងកក់ តេះ អា។

៥ ពៀ ចឹង ចាយ ទ្រង អើ ពឹង អងកក់ តេះ អា? យី ទី ដឹង បក់ សៀ ផា យីស៊ូ គន ប្រ្រៀះ បិកកាតយ័ ណោះ ហង។

សារ ផាញ៉ាន រះ ឡឹង យីស៊ូ គ្រិះ

៦ ផះ យីស៊ូ គ្រិះ ជីរ ពឹង អងកក់ តេះ អា ប្រ្រៀះ តាំបាង ផា យីស៊ូ គន អើ តាទីច ផះ ពូ បាំងហុំ ពឹង ទៀក អូ ត្រត់ ដឹង ផះ ពូ បាំងហុំ អុះ យី ផះ អើ តោ ឡាច់ ផាម ដេល។ ប៉ាដាត ប៉ាលីង ប្រ្រៀះ រះ ផា សារ អា ត្រត់ តាទីច កេះ ខង ប៉ាដាត ប៉ាលីង ប្រ្រៀះ ឡាក់ សារ តាទីច។

៧ ទី ផាញ៉ាន ប៉ែង រះ ឡឹង សារ អា

៨ ទី ប៉ាដាត ប៉ាលីង ប្រ្រៀះ ទី ទៀក ទី ផាម ទី ប៉ែង អា កា រះ សារ និះទៅ ដេល។

៩ ប្រ្រៀះ បិកកាតយ័ រះ ឡឹង សារ គន អើ។ ពិន ឃើយ សៀ ប៉ានីរ ប៉ាណូស រះ ហះកា ប៉ានីរ ប្រ្រៀះ រះ អើ គិត ខា ហ្និត ឡឹង ណោះ ណារ៉ូ សា។

១០ បក់ ចំ សៀ គន អើ បក់ ណោះ ទី ប៉ានីរ ប្រ្រៀះ រះ អា អ្នែ កាណាង ពុត កេះ បក់ ចំ អូ សៀ អើ ឡាក់ កា បក់ ណោះ ប្រោម ផា ប្រ្រៀះ បិកកាតយ័ ពួង ខង បក់ ណោះ អូ សៀ សារ ឡាក់ ប្រ្រៀះ បិកកាតយ័ រះ ឡឹង គន អើ។

១១ សារ ណោះ ទី ឡាក់ កា អាះ យី ប្រ្រៀះ បិកកាតយ័ អន់ អាញ រឿស លើយ កា ពិន យី ពិន ចឹង ទី អាញ អ្នែ រឿស ញុន កា គន អើ។

១២ បក់ ចំ ទី គន ប្រ្រៀះ អ្នែ អន់ខ្ល បក់ ណោះ កា ទី អាញ រឿស ដេល ហះកា បក់ ចំ អូ ទី គន ប្រ្រៀះ អ្នែ អន់ខ្ល បក់ ណោះ អូ ទី អាញ រឿស អុះ។

សារ ពិន ទី អាញ រឿស លើយ

១៣ អាញ ប្រាត់ សារ អា ប៉ាហ្សើ កា អន់ដីស ឡាក់ សៀ យីស៊ូ ឡាក់ គន ប្រ្រៀះ បិកកាតយ័ ភៀ អន់ អន់ដីស អូ អន់ តត់ ផា អន់ដីស ទី អាញ រឿស លើយ កេះ

១៤ បះ ពិន ទី ពុត ខិន កា អើ សារ អា យី នីអៀះ ផានៃរ ពិន ប៉រ សារ ញ៉ា ឡាក់ ត្រត់ ពុត អើ ណោះ អើ ចឹង សា យ៉ាង ពិន ឡុត។

១៥ ផា ពិន អូ អន់តត់ ផា ប្រ្រៀះ សា យ៉ាង ពិន យ្រះ ពិន ប៉រ សារ ញ៉ា ឡឹង អើ កាតាម ពិន កា អូ អន់តត់ ផា ទី កេះ សារ ញ៉ា ឡាក់ ពិន ប៉រ ណោះ។

១៦ ជា បក់ ចំ បំប៉ អុះ ម៉ី ប្រឹក្សី សារ យថ ឡាក់ ទី ថ្ងៃ ត ឡាក់ អូ ត្រត់ តើ ត្រត់ មិន ឡោម ហះ ប្រ្លឹះ បិកកាតយ័ ណោះ អើ ចឹង អន់ អាញ រឺស កា អុះ ម៉ី ណោះ។ អាញ កាប ដឹង សារ យថ ឡាក់ ទី ថ្ងៃ ត អូ ត្រត់ តើ ដោច។ ទី សារ យថ អន់ ជា ឡាក់ ទី ថ្ងៃ ត ត្រត់ តើ កា ប៉ាច់ សារ យថ ណោះ អាញ អូ ប្រើ អន់ ដឹង មិន ឡោម ប្រ្លឹះ កា បក់ ណោះ អុះ។

១៧ គ្រីប សារ អូ ដាត់ ស៊ុត កា សារ យថ ទិណោះ ហះ កា ទី សារ យថ អន់ ជា ទី ថ្ងៃ ត អូ ត្រត់ តើ ដេល។

១៨ ពិន អូ អន់ តត់ កេ ជា ទី បក់ កើត ឡាច់ ឡឹង ប្រ្លឹះ បិកកាតយ័ អូ ប្រឹក្សី សារ យថ អុះ ខង យីស៊ូ ឡាក់ កើត ឡាច់ ឡឹង ប្រ្លឹះ បិកកាតយ័ អើ រាំង ហៃ បក់ ណោះ ម៉ែត ប្រ្លឹះ ប៊ីត អូ ខិន កាន់ តើស បក់ ណោះ អុះ។

១៩ ពិន អូ អន់ តត់ ជា ពិន កើត ឡាច់ ឡឹង ប្រ្លឹះ បិកកាតយ័ ហះ កា ប៉ាណូស ពឹង អង់កក់ តេ អា ទិណោះ អៃ កាន់ តេ អំរ៉ាញ ម៉ែត ប្រ្លឹះ ប៊ីត។

២០ ពិន កា អូ អន់ តត់ ដេល ជា គន ប្រ្លឹះ បិកកាតយ័ ជីវ ពិះ ប្រឹក្សី អន់ ពិន ហ្លង់ ភៀ អន់ ពិន អន់ ហ្គាល់ ប្រ្លឹះ ឡាក់ ប្រ្លឹះ តា ទី ច ពិន កា អៃ អន់ ខ្ព លូ ប្រ្លឹះ តា ទី ច ញន កា យីស៊ូ គ្រិះ ឡាក់ គន អើ យី យីស៊ូ អា ហង ឡាក់ ប្រ្លឹះ តា ទី ច លូ តាំង ឡា អាញ រឺស លើយ។

២១ អី គន សោ ជេ សៀ លូ ជេ កា ដាប សាំប្លឹះ ហ្វិប ប្រ្លឹះ ដៃ។

សត្រា ទី ២ យូហាន ច្រាត់ សារ អន់តត់ រ៉ះ

សត្រា ទី ២ រៀន អា ឡាក់ សត្រា អ្នះ ប៉ាហ្សឺ កា ក្រុំ ហៀន សារ ប្រ្លឹះ ម៉ោញ ចារ។ រតី យូហាន ច្រាត់ សត្រា អា ភៀ ជៃ អន់ ពូ តង់ ណែយ ឡាក់ ប៉ាំង ហៀន សារ យច។
ប៉រ ហែ សារ អន់តត់ រ៉ះ ពីង សត្រា ទី ១ យូហាន ច្រាត់ ដេល។

សារ សាខាន់ៗ

រតី យូហាន រ៉ះ ឡឹង សារ ប៉ូច ចៃ កា គូប សោប។ (១:៤-៦)

រតី យូហាន រ៉ះ ឡឹង សារ មូត បក់ ប៉ាំង ហៀន សារ យច។ (១:៧-១១)

១ អាញ ឡាក់ ក្រាត់ តាំងកង់ ច្រាត់ សត្រា អា ប៉ាហ្សឺ អន់ កា អីស ឡាក់ អង់កាន់ * ឡាក់ ប្រ្លឹះ បិកកាតយ័ រឺស អីស លូ អន់ កា គន សោ អីស ឡាក់ អាញ ប៉ូច ចៃ តាទីច អូ ត្រត់ ដឹង អាញ អុះ ឡាក់ ប៉ូច ចៃ យី ទី បក់ អូ អន់តត់ សារ តាទីច កា ប៉ូច ចៃ ដេល

២ ញន កា សារ តាទីច អ្នែ កាណុង ពុត ពិន កេះ លូ ចឹង អ្នែ អន់ខូ លូ ពិន ឈើយ។

៣ ប្រ្លឹះ បិកកាតយ័ ឡាក់ ប្រ្លឹះ ពី លូ យីស៊ូ គ្រិះ ឡាក់ គន អី ចឹង ដាក់ ពុត តាប៉ាប តាប៉ូន ទីប អន់ សារ សាណុក សារ៉ាក កា ពិន ឡាក់ សៀ សារ តាទីច លូ ទី ពុត ប៉ូច ចៃ។

សារ ប៉ូច ចៃ កា គូប សោប

៤ អាញ ហោក រត់ ខាក់ ញន កា ប៉ប គន សោ អីស ម៉ោញ ចំលួន ប្រតី ពួយ សារ តាទីច ត្រត់ ឡាក់ កា ប្រ្លឹះ ពី ប្រើ ពិន។

៥ ហះកា អាញ ប៉រ ហះ អីស ម៉ោញ ណារ៉ុះ ពិន ត្រត់ ប៉ូច ចៃ កា គូប សោប សីត ឡាក់។ អាញ អូ ច្រាត់ រ៉ះ សារ ណារ ប៉ាហ្សឺ អន់ កា អីស អុះ សារ អា ឡាក់ ពិន កាតាំង សាត់ ឡឹង គុល ពៃ កេះ។

៦ សារ ប៉ូច ចៃ អា យី ពិន ត្រត់ ប្រតី ពួយ ប៉ានី ប្រ្លឹះ ប្រើ ឡាក់ កា អន់ដីស ឈើយ កាតាំង សាត់ ឡឹង គុល ពៃ ប្រ្លឹះ ប្រើ ពិន ប៉ូច ចៃ កា គូប សោប។

សារ មូត ប៉ាំង ហៀន សារ យច

៧ ទី បក់ ពួង ប្លាច អៀង ដូរ ឡាច ចាក ពឹង អង់កក់ កេះ អា កេះ អន់ខែ អូ សៀ ជា យីស៊ូ គ្រិះ ដីរ កើត ប៉ាណូស អុះ មូត នែរ អា ហង បក់ ប៉ាសាំង លូ យីស៊ូ គ្រិះ ទីប ពួង ប្លាច។

៨ ហត់ ឡាក់ ឡាក់ កាខាក់ អ្នុត ផែត លុប ដារ ឡាក់ អន់ដីស ប្រតី ណោះ។ ហះកា ត្រត់ ខំ អន់ ទី រ៉ាំងរ៉ាំង ទីណោះ។

៩ បក់ ចំ ប្រតី ហ្វាស ឡឹង ប៉ានី យីស៊ូ គ្រិះ រ៉ះ បក់ ណោះ អូ ទី ប្រ្លឹះ បិកកាតយ័ អ្នែ អន់ខូ អុះ។ បក់ ចំ ប្រតី ពួយ គីត ប៉ានី យីស៊ូ គ្រិះ រ៉ះ បក់ ណោះ ចឹង ទី ប្រ្លឹះ ពី លូ គន អី អ្នែ អន់ខូ។

១០ ជា ទី ញឺ ឡាក់ ប៉ាត់ ចារ អន់ដីស ហះកា អី ប៉ាំង ហៀន យច ឡឹង សារ អា ជៃ អន់ អី ម៉ុត អ្នែ កាណុង ហី អន់ ដីស ដៃ លូ ជៃ កាប ឡើ លូ អី ដេល

១១ ខង បក់ ចំ កាប ឡើ លូ ប៉ាណូស នែរ អា ឡាក់ កា ម៉ុត ពុត លូ អី ឡាក់ ប្រតី សារ អូ ដាក់ ណោះ ដេល។

១២ អាញ ទី សារ អៀង ត្រត់ រ៉ះ កា អន់ដីស ហះកា អាញ អូ ប៉ូច ច្រាត់ ប៉ាហ្សឺ ពឹង ហ្វា កាដាស អា អុះ ខង អាញ ម៉ឹង ជា ចឹង ឡាក់ ចាចាក់ ប៉ាត់ អន់ដីស កាបាប លូ អន់ដីស ឡុត ភៀ អន់ ពិន ទី សារ ហោក រត់ កាខាក់។

១៣ គន សោ មី អង់កាន់ អីស រ៉ះ យី មី អង់កាន់ ឡាក់ ប្រ្លឹះ រឺស ណោះ កា អំបញ អន់ដីស ដេល ដាក់ ឡាក់ ប៉ាំង ឡៃ ដេល ប ។

* ១:១-១:១ អង់កាន់ អី កាប ប៉ាញឡៃ ប៉ូច ជា ក្រុំ ហៀន សារ ប្រ្លឹះ អ្នែ ប៉ាត់ ចារ ណោះ។ † ១:១៣ ១:១៣ គន សោ មី អង់កាន់ អីស អី កាប ប៉ាញឡៃ ប៉ូច ជា ក្រុំ ហៀន សារ ប្រ្លឹះ អ្នែ ប៉ាត់ ចារ ម៉ោញ ណារ។

សត់ត្រា ទី ៣ យូហាន ប្រាប់

សារ អន់តត់ រ៉ះ

សត់ត្រា ទី បី អា ឡាក់ សត់ត្រា អ្នះ រីក យូហាន ប៉ាហ្វើ កា ប៉ាណូស ម៉ោញ ដូរ សិច អើ កែយុះ។ រីក យូហាន ប៉ានេ កែយុះ ញន កា អើ ទី ពុត បិច ចៃ លូ អើ តង ម្នត ប្រឹក ង៉ារ ប្រ្លៈ ហះ កា រីក យូហាន ប្រើ អើ ឡាក់ ឡឹង ប៉ាណូ ស អូ ដាក់ ម៉ោញ ដូរ សិច អើ ឌី អូ ទ្រេប។

ប៉រ ហៃ សារ អន់តត់ រ៉ះ ពីង សត់ត្រា ទី ១ យូហាន ប្រាប់ ដេល។

សារ សាំខាន់ៗ

រីក យូហាន ប៉ានេ កែយុះ ញន កា អើ បិច ចៃ លូ អូ តង ពូ។ (១:៥-៨)

រីក យូហាន ប៉ាង អាណូ ឌី អូ ទ្រេប លូ ប៉ានេ ដេមេ ទ្រៀស។ (១:៩-១២)

- ១ អាញ ឡាក់ ក្រាត់ តាំងកង ប៉ាហ្វើ សត់ត្រា អា អន់ កា កែយុះ ឡាក់ អាញ បិច ចៃ តាទីច។
- ២ អី អុះ ឡាក់ អាញ បិច ចៃ ខាក់ អាញ ម៉ន់ ប៉រ សារ សាណាក សារ៉ាក អន់ កា អីស គ្រឹប នៃរ លូ អន់ អីស ដាក់ ឡាកោ ប៉ាង ឡៃ ឡាក់ កា ប៉ាង ដាក់ ប៉ាលីង អីស ដាក់ កេះ ដេល។
- ៣ ផះ អាញ កាតាំង អុះ ម៉ី ពិន រ៉ះ ផា អីស ប្រឹក ពួយ សារ តាទីច ឡាក់ កា អីស ឃើយ ប្រឹក ណោះ ហង ណោះ អាញ ហោក ខាក់។
- ៤ អូ ទី សារ ញ៉ា ប្រឹក អន់ អាញ ហោក រីក ហ្វិត ឡឹង អាញ កាតាំង ផា ម្នត គន សោ អាញ អ្នះ ដាក់ ត្រង់ ប្រឹក ពួយ សារ តាទីច ណោះ អុះ។

សារ ប៉ានេ កែយុះ

៥ អី អុះ ឡាក់ អាញ បិច ចៃ អីស តង អុះ ម៉ី ពិន យី អីស ប្រឹក សារ ដាក់ ត្រង់ តាទីច ហង យ្លៈ អន់ ខៃ ណោះ ឡាក់ ពូ អន់ ទៀត កាតាម។

៦ អន់ ខៃ កា រ៉ះ ឡឹង ពុត បិច ចៃ ម៉ះ អីស ហះ ម៉ាត់ ក្រុំ ហៀន សារ ប្រ្លៈ។ ប៉ាក់ អន់ ខៃ ឡាក់ ណារ៉ូ ប៉រ អីស តង អន់ សាណា កា អន់ ខៃ ម៉ាត់ អន់ ខៃ ចាក ប៉ាក់ ម៉ាត់ ណារ៉ូ ឡាក់ សារ ត្រាត់ ពុត ប្រ្លៈ

៧ ខង អន់ ខៃ ចាក ឡាច់ កៀ ប្រឹក ង៉ារ យី សិ ណោះ ហង អន់ ខៃ កា អូ ទី អ្យក់ កាណាក់ ញ៉ា ឡឹង ម្នត អូ សៀ ប្រ្លៈ ណោះ អុះ។

៨ ទីល នីណោះ ពិន ត្រាត់ តង ប៉ាណូស នៃរ អា កៀ អន់ ពិន ទី ចានែក កាណាង ង៉ារ រ៉ះ សារ តាទីច អន់ ខុ លូ អន់ ខៃ ដេល។

សារ ប៉ាង អាណូ ឌី អូ ទ្រេប លូ សារ ប៉ានេ ដេមេ ទ្រៀស

៩ អាញ ប៉ាហ្វើ សត់ត្រា កា ក្រុំ ហៀន សារ ប្រ្លៈ រ៉ះ ឡឹង សារ អា កេះ ហះ កា ឌី អូ ទ្រេប ឡាក់ បិច ប្រឹក តីស ឡឹង ពូ ណោះ អើ អូ ចៃ សាំ យ៉ាង អុះ។

១០ ទីល នីណោះ ប៉ាក់ អាញ ឡាក់ ទីល ទៀ អាញ ចឹង រ៉ះ កា អន់ ដីស ណារ៉ូ ឡឹង សារ អើ កាប ពោ កា ពិន អូ ត្រាត់ ដឹង ណោះ អុះ អើ កា អូ ហាប ម្នត អុះ ម៉ី ពិន សាំ លូ អើ ទីប ពូ អូ អន់ រ៉ាង ហៃ អន់ ខៃ លូ តាំង ហ្សិត ឡាច់ បក់ រ៉ាង ហៃ អន់ ខៃ ឡឹង ក្រុំ ហៀន សារ ប្រ្លៈ ដេល។

១១ អី អុះ ឡាក់ អាញ បិច ចៃ កាខាក់ ហត់ ប្រឹក ពួយ សារ ដាក់ ពិ ដៃ ប្រឹក ពួយ សារ អូ ដាក់ ដៃ ខង បក់ ញ៉ា ប្រឹក ដាក់ បក់ ណោះ កើត ឡាច់ ឡឹង ប្រ្លៈ ហង ហះ កា ញ៉ា ប្រឹក អូ ដាក់ បក់ ណោះ អូ ប៉ប ប្រ្លៈ អុះ។

១២ កាប៉ាច់ ដេមេ ទ្រៀស ពូ ទី ឌុ រ៉ះ ផា អើ ឡាក់ ប៉ាណូស ដាក់ ខាក់ សារ អើ ប្រឹក កា ដាក់ តាទីច ដេល។ កា ប៉ាច់ ញីន កា រ៉ះ ផា អើ ដាក់ ដេល អីស កា អូ កេះ ដេល កា ញីន ឃើយ កាប ដឹង សារ តាទីច ណោះ។

១៣ អាញ ទី សារ អៀង ណារ៉ូ បិច ប្រាប់ ប៉ាហ្វើ កា អីស ហះ កា អាញ អូ ចៃ ប្រាប់ ពីង ហ្វា កាដាស អុះ

១៤ ខង អាញ ម៉ីង ផា អាញ ចឹង ឡាក់ ចាចាក ប៉ាក់ អីស ស្រីស ៗ តែង ម៉ាត់ អា ហង ម៉ាត់ ចឹង កា កាប អន់ ខុ លូ អីស ឡុត។

១៥ អន់ ប្រ្លៈ អន់ សារ សាណាក សារ៉ាក កា អីស! គូប ចាង អាញ កា អំបញ្ច អីស ដេល អីស ដាក់ ឡាកោ ប៉ាង ឡៃ ដេល ប? អាញ កា អំបញ្ច គូប ចាង ពិន ទី ឌុ ឡាក់ អ្នះ ប៉ាក់ ណោះ អន់ ខៃ ដាក់ ឡាកោ ប៉ាង ឡៃ ដេល ប?។

សត់ត្រា យូដ៖ ច្រាត់

សារ អន់តត់ រ៉ះ

រតី យូដ៖ ឡាក់ ច្រាត់ សត់ត្រា អា អែរី អុះ យ៉ាកុប (ប៉រ ហៃ ១:១) លូ អុះ យីស៊ី (ប៉រ ហៃ ម៉ាថាយ ១៣:៥៥ លូ កាឡូទី ១:១៩)។ សារ អែរី រ៉ះ អា ចឹង រឺច និះទៅ លូ សត់ត្រា ទី ពៀរ ម៉ះ ពេត្រុះ ដេល។

រតី យូដ៖ ច្រាត់ សត់ត្រា អា អែរី បិច អន់តត់ ប៉ាតោ កា មួត សៀ យីស៊ី អន់ ឡាណុស ឡាកោ ឡឺង មួត ឡាក់ ផា ឡាកោ អន់ខែ ណែយូ ហះកា អូ ត្រត់ ណែយូ តាទីច អុះ លូ ដៃ សាំយ៉ាង អន់ខែ រ៉ះ សារ ឡាឡឺត ឡាឡាត់។ អែរី អន់តត់ ប៉ាតោ ប្រើ ពូ ប្រតី ពូយ សារ អន់តត់ ប៉ាតោ ឡាក់ មួត រ៉ះ ប៉ាតាង យីស៊ី អន់ខែ ប៉ាងហៀន កេះៗ (ប៉រ ហៃ ១:៣)។

សារ យូដ៖ រ៉ះ អា ញ៉ាក់ សាំយ៉ាង បើត ខង អែរី រ៉ះ ពូយ គុន ឡាឡេប សុនសាត អ៊ីស្រាអែល ពីង រ៉ាងហារ ណោះ។

សារ សាំខាន់ៗ

រតី យូដ៖ រ៉ះ ឡឺង សារ មួត ប៉ាឡមី តាត់ អំប្រតី ណែយូ។ អន់ខែ ណោះ ប៉ាងហៀន សារ យច ប្រ្រ្រះ បិកកាតយី ចឹង ចែត ថួត អន់ខែ ហង។ (១:៣-១៦)

រតី យូដ៖ រ៉ះ តាត់ កាចាំង អន់ ពូ អ្នែ សៀ លើយ។ (១:១៧-២៣)

១ អាញ សិច យូដ៖ ឡាក់ អុះ យ៉ាកុប អាញ កា ទុច យីស៊ី គ្រិះ អាញ ប៉ាហ្សឺ សត់ត្រា អា កា មួត ឡាក់ ប្រ្រ្រះ ពី រឺស អន់ កេះ ប៉ាសុន អែរី ឡាក់ អែរី បិច ចៃ កាខាក់ ឡាក់ អែរី គម សាំរ៉ាប់ កា យីស៊ី គ្រិះ។

២ អន់ ប្រ្រ្រះ តាប៉ាប តាប៉ូន លូ អន់ សារ សាណុក សារ៉ាក ទីប បិច ចៃ កា អន់ដីស អន់ ហែង ខាក់។

សារ ប្រ្រ្រះ ចឹង ចែត ថួត មួត បក់ ប៉ាឡមី ឡាកោ

៣ អី អុះ ម៉ុ ឡាក់ អាញ បិច ចៃ កាខាក់ អាញ បិច ច្រាត់ សត់ត្រា អា អន់ កា អន់ដីស កាខាក់ ឡឺង សារ ប្រ្រ្រះ តង ពិន ទិឌូ ហះកា កិញអៀ អា ទី សារ ម៉ោញ ប៉ាងខំ អាញ អន់ ច្រាត់ សារ ម៉ោញ ណាវ កៀ អន់តត់ រ៉ះ កា អន់ដីស អន់ ខំ រ៉ាងហៃ សារ តាទីច ឡាក់ ពិន សៀ ឡាក់ ប្រ្រ្រះ ប៉ាហ្សឺ កា ពិន ឡាក់ ប៉ាសុន អែរី ម៉ោញ ទង កេះ ឡូត

៤ ខង ទី បក់ អន់ដា ម៉ុត ប៉ាឡមី អន់ខូ លូ អន់ដីស អន់ខែ ឡាក់ ប៉ាណូស អូ រ៉ាប់ អូ សៀ ប្រ្រ្រះ អន់ខែ អ្សក សារ ដាក់ ម៉ះ ប្រ្រ្រះ ពិន កៀ ចឹង ប្រតី លូ អង់កាន់ ឡាឡឺត ឡាឡាត់ ឡូត ទីប អន់ខែ អូ ចៃ សៀ យីស៊ី គ្រិះ ឡាក់ ពី តាំង ឡា ពិន ដឹង ម៉ោញ ដួរ អែរី ណោះ ហង។ ផះ សើត ពៃ ពូ ច្រាត់ រ៉ះ ផា ប៉ាណូស នែរ អា ចឹង ត្រត់ ថួត ហង។

៥ អន់ដីស អូ កេះ ឡឺង សារ អាញ ចឹង រ៉ះ អា ហះកា អាញ បិច តាត់ កាចាំង កា អន់ដីស ណាវ ផះ រ៉ាងរ៉ាង សើត ពៃ ប្រ្រ្រះ បិកកាតយី * តង សុនសាត អ៊ីស្រាអែល អន់ រ៉ាវ៉ាថ ឡឺង ប៉ាចេត អ៊ីស៊ីប ហះកា អន់តត់ ឡឺង ណោះ អែរី ប្រតី អន់ សុនសាត អ៊ីស្រាអែល បក់ អូ សៀ អែរី តៅ រ៉ាយ តៅ រ៉ុង។ †

៦ យ្រ្រ្រះ បិយ ប្រ្រ្រះ ពីង ប្លែង កាតាម ឡាក់ អូ ចៃ កា ងារ ប្រ្រ្រះ អន់ កា អន់ខែ អន់ខែ កា អ្នាត ចារ អន់ខែ កេះ កៀ បិច ប្រតី គីស ប្រ្រ្រះ ត្រុន អន់ខែ អ្នែ ពីង ចារ ម៉ាម៉ាង ម៉ាមត លើយ អ្នែ ក្បាត់ ដាវ ប្រ្រ្រះ ចឹង តាត់សុន សារ។

៧ មួត មឿង សូដុំ លូ មឿង តូម៉ូរ៉ូ លូ មឿង អ្នែ រក្សាមី ណោះ កា និះទៅ ដេល ខង អន់ខែ ប្រតី សារ អូ ដាក់ អៀង នែរ ឡាក់ កា មួត បិយ ប្រ្រ្រះ ណោះ ដេល ខង មួត កាម៉ាក់ ប្រតី ប៉ារត់ កាម៉ាក់ ទៅ † ណោះ ប្រ្រ្រះ ចែត ថួត អន់ខែ ពីង ចារ អុញ សា លើយ ៩ សារ ណោះ កៀ អន់ ប៉ាណូស ទិឌូ អ្សក។

៨ មួត បក់ ម៉ុត ប៉ាឡមី ណោះ កា ប្រតី សារ អូ ដាក់ និះទៅ ដេល អន់ខែ ផា ទី សារ អំប៉ោ ឡឺង ប្រ្រ្រះ អន់ខែ ប្រតី សារ បិត អិក អន់ខែ បីដាយ បក់ ទី អំរ៉ាញ លូ កាប ផាម៉ាត កា មួត តាតារ ត្រាត់ * ឡាក់ អ្នែ ពីង ប្លែង។

៩ ហះកា ផះ មីតល ឡាក់ ម៉ែត បិយ ប្រ្រ្រះ ប៉ាតែក លូ ម៉ែត ប្រ្រ្រះ បិត ឡឺង សារ ប៉ាឡូ រតី ម៉ូសេ អែរី អូ ខិន ភង លើ កាប ផាម៉ាត អុះ អែរី ក្រាន់ កា កាប ផា «អន់ ប្រ្រ្រះ បិកកាតយី ចែត ថួត អីស ពិ»។

១០ ហះកា មួត ណោះ ខិន ផាម៉ាត បីដាយ សារ ញ៉ា ឡាក់ អន់ខែ អូ អូ អូ ប្លង់។ អន់ខែ ចឹង តៅ រ៉ាយ តៅ រ៉ុង ខង ពុត អន់ខែ ឡាក់ កា អ្សា សែម អូ អូ យីត អូ អូ ចា ជ្រប។

* ១:៥ ១:៥ ប្រ្រ្រះ បិកកាតយី ហ្សា ពូ ច្រាត់ លូ តី ម៉ោញ ចំលួន ផាះ យីស៊ី។ † ១:៥ ១:៥ ប៉រ ហៃ ចំលួន ប៉ាសុន (ផន/តណនា) ១:៤-១-៣៨។ ‡ ១:៧ ១:៧ ខង មួត កាម៉ាក់ ប្រតី ប៉ារត់ កាម៉ាក់ ទៅ ពិន ព្រៃ នីអៀ កា ត្រត់ ដេលះ ខង ប៉ាណូស បិច ប្រតី លូ បិយ ប្រ្រ្រះ។ § ១:៧ ១:៧ ប៉រ ហៃ កាណោត អង់តត់ តេះ (លោកបុត្តិ) ១៩:១-២៩។ * ១:៨ ១:៨ មួត តាតារ ត្រាត់ យី កាណាត់ អ្នែ ពីង ប្លែង រឺច បិយ ប្រ្រ្រះ។ ប៉រ ហៃ ២ ពេត្រុះ ២:១០-១១។

១១ ប៉ាណាប តាទីច ហង មូត អន់ខៃ ណោះ ខង អន់ខៃ ប្រ័តិ ពួយ សារ កាអ៊ីន ។ អន់ខៃ ទីមវ៉ែ ឡាកោ អន់ ប្រ័តិ យច ឡាក់ កា រតី បាឡាម ញន បិច កា លៀន ។ អន់ខៃ ចឹង តោ វ៉ាយ តោ រ៉ុង ឡាក់ កា រតី កូរ ខង អន់ខៃ ប៉ាសាំង លូ ប្រ័តិ ឡាក់ កា អ៊ែ ដេល។ ៩

១២ អន់ខៃ ឡាក់ ប៉ាណូស ទី ពុត អិក កាលក ផុត ផៈ ពិន សង់ សា ហោក រតី អន់ខៃ លូ គូប សោប អន់ខៃ ឡាក់ សង់ អន់ខៃ មូ យីត មូ រ៉ូប៊ីស អុះ អន់ខៃ យីត ដឹង ឡាកោ ទៅ ដោច។ អន់ខៃ ឡាក់ កា តើម បី អូ ទី ទៀក បី តាប៉ុះ ពួយ ខ្យាល លូ ឡាក់ កា តើម អ៊ឹង អូ ទី ប្លែ ផៈ ចុន ប្លែ ឡាក់ កា តើម អ៊ឹង តាប្រុត អន់ខៃ តោ ពៀរ ទង។

១៣ អន់ខៃ ឡាក់ កា ទៀក សាឡីត សាឡាយ រ៉ុង តាច តិសៗ សារ តាយូស អន់ខៃ ឡាក់ កា កាំពុះ ឡាច់ ឡឹង ទៀក រ៉ុង តាច។ អន់ខៃ ឡាក់ កា សំឡុង ចាក ឡាឡីត ឡាឡាត អន់ខៃ ចឹង អ្នែ ពឹង ចារ ម៉ាម៉ាំង ម៉ាមត លើយ ឡាក់ ទៀម សាវ៉ាប់ កា អន់ខៃ។

១៤ រតី ហេណក ឡាក់ រតី ពិន ពឹង រ៉ុង ហារ ទី តាំប៉ុះ អន់គីត ឡឹង រតី អាដាំ អ៊ែ ទូង រ៉ះ ឡឹង មូត ណោះ ផា «ហៃ ប្រ័តិ បិកកាតយ ចឹង ដីរ អន់ខៃ លូ បិយ អ៊ែ អៀង ដូរ កាខាក់ មូ ដាម យ៉ាប

១៥ ភៀ ចឹង តាតស៊ុន សារ ប៉ាណូស ទី ឡី ទីប ចែក ចូត ប៉ាណូស អូ រ៉ាប់ អូ សៀ ប្រ័តិ ញន កា សារ អូ ដាក់ ទិណោះ ឡាក់ អន់ខៃ ប្រ័តិ លូ ញន កា ប៉ានីរ អូ ដាក់ ឡាក់ អន់ខៃ កាប ផាម៉ាត កា ប្រ័តិ»។

១៦ មូត ណោះ ឡាក់ ប៉ាណូស ខុ ងាញ ខុ កាប រ៉ាប៊ីក រ៉ាចប់ ទីប ប្រ័តិ តាម ពុត អន់ខៃ បិច អន់ខៃ កា កាប អ្នាត់ អេង កេង ខាក់។ អន់ខៃ កាប រតីៗ ភៀ បិច កា ទី ខា កា ឡាកោ ទៅ។

សារ អន់តត់ ប៉ាតោ អន់ អ្នែ សៀ លើយ

១៧ អី អុះ មី ឡាក់ អាញ បិច ចៃ ខាក់ ហត់ កាចាំង ឡឹង សារ មូត បក់ រ៉ះ ប៉ាតាង យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន អន់ខៃ អន់ទូង រ៉ះ កា ពិន ពៃ។

១៨ អន់ខៃ រ៉ះ ផា «ប៉ាក់ អង់កក់ តេះ ចឹង ឡុច ទៀ ចឹង ទី ប៉ាណូស កាប ប៉ាឡែរ កា អន់ដីស អន់ខៃ ចឹង ប្រ័តិ ពួយ ពុត អូ ដាក់ ម៉ះ អន់ខៃ»។

១៩ មូត ណោះ ឡាក់ ប៉ាណូស ប្រ័តិ អន់ ពូ ក្លះ ផ្លង់ ក្លះ គូប សោប អន់ខៃ ប្រ័តិ ពួយ គុន ប៉ាណូស អូ សៀ ប្រ័តិ ទីប អូ ទី ប៉ាដាត ប៉ាលីង ប្រ័តិ អ្នែ អន់ខៃ អុះ។

២០ អី អុះ មី ឡាក់ អាញ បិច ចៃ ខាក់ ហត់ តង់ អន់តត់ ប៉ាតោ គូប សោប អន់ សៀ ដាក់ កាខាក់ លូ ម៉ន់ អើ ប្រ័តិ ញន អំរិញ ប៉ាដាត ប៉ាលីង ឡាក់ ដាក់ កាខាក់។

២១ ហត់ អ្នែ ម៉ឹង សារ បិច ចៃ ម៉ះ ប្រ័តិ ទីប ក្បាត់ សារ តាប៉ាប តាប៉ុន ឡឹង យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន។ អ៊ែ តាប៉ាប តាប៉ុន ណោះ ចឹង ប្រ័តិ អន់ ពិន ទី អាញ រ៉ុស លើយ។

២២ ហត់ ទី ពុត តាប៉ាប តាប៉ុន កា បក់ សៀ បើ ខាក់។

២៣ ត្រត់ តង់ លូ ទង ពូ អន់ រ៉ាវ៉ាច់ ឡឹង អុញ ទីប តាប៉ាប តាប៉ុន កា ពូ ដេល កាប៉ាច់ ពូ អន់ទៀត អន់ដីស ត្រត់ តា ប៉ាប តាប៉ុន កា ពូ ដេល ហះកា ត្រត់ ឡាវ៉ាំង ដៃ ប្រ័តិ យច ពួយ ពូ ដៃ អន់ដីស ត្រត់ ខាអីម សារ យច ម៉ះ ពូ ពៀប ឡាក់ កា ខាអីម អារ ប៊ីត អិក។

២៤ ប្រ័តិ បិកកាតយ អ្នែ រ៉ុង ហៃ អន់ដីស អូ អន់ សាលីម បក់ ទីប អន់ អ្នែ ហះ ចារ តាតារ ក្លាក់ ម៉ះ អ៊ែ ទីប អន់ដីស ចឹង អូ ទី សារ យច ទី ដឹង សារ ហោក រតី

២៥ ទី ប្រ័តិ ដឹង ម៉ោញ ហង អូ តង់ ពិន ញន កា យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន ពី ពិន ប៉ានេ សារ តាតារ ក្លាក់ លូ សារ អំរិញ អ៊ីញ កេង ខាក់ ម៉ះ អ៊ែ ឡាក់ ទី ឡឹង សើត ពៃ ទីល រ៉ាប់ ដារ អា លើយ ទីល ប៉ាក់ ម៉ាត់ ទៀ ដេល អា មែន។

† ១:១១ ១:១១ ប័រ ហៃ កាណោត អង់កក់ តេះ (លោកុបុត្តិ) ៤:១-១២។ * ១:១១ ១:១១ ប័រ ហៃ ចិល្លន ប៉ាសុន (ជន/គណនា) ២២:១-២៤:២៥; ៣១:១២។ § ១:១១ ១:១១ ប័រ ហៃ ចិល្លន ប៉ាសុន (ជន/គណនា) ១២:១-៣៥។

**សារ យីស៊ូ គ្រិះ
តាំបាង
អន់ កា វតី យូហាន ប៉ប៊ី
(វិវរណៈ)**

សារ អន់តត់ រ៉ះ

ឡែង ឡឹង យីស៊ូ តោ មូត សៀ អែ កា ទី ចំលួន ហែង អៀងៗ។ អន់ខែ អ្នែ តាប្រើៈ តាប្រើៈ រ៉ប ប៉ាថេត ឡាក់ មូត រ៉ូម រ៉ាំងហៃ។ ញួន កា មូត សៀ យីស៊ូ អ្នែ ចែ ប្រតី ពួយ ប្រើៈ ពូ កាខាក់ អែ អន់ខែ អ្នែ ចែ កាដាប សាំប៉ៈ សា ដាច់ រ៉ូម ឡាក់ មូត រ៉ូម អែ ជា ប្រើៈ មូត អុងកាន រ៉ូម លូ កាំឡាំង បក់ អូ សៀ យីស៊ូ អន់ខែ អូ ណិស កា មូត សៀ យី ស៊ូ។ ខ អា ហង បះ មូត អុងកាន រ៉ូម ប្រតី បាប ហែង ខាក់ កា មូត សៀ យីស៊ូ ទីប ប៉ាន់តោ អ្នាត អៀង ជូរ ដេល។

មូត សៀ យីស៊ូ បក់ អន់ដា ទី សារ ម៉ុង ខាក់ ប៊ែត ចឹង អ្នាត សៀ។ ទីល នីណោះ ប្រើៈ បិកកាតយី អន់ វតី យូ ហាន ប្រាក់ ផាប អា ភៀ កាប បាំងហោក ពុត ពៀក អន់ខែ។ អែ បិច រ៉ះ កា មូត សៀ យីស៊ូ អន់ អ្នក កា សារ ញ៉ា អុះ។ សារ ឡាក់ កើត ពីៈ ឡាក់បាក កាខាក់ ណោះ យី ប្រើៈ ប៊ិត សាតាំង តាំបាង សារ អំរ៉ាញ អីញ ម៉ះ អែ ឡាក់ ផះ តាក្លះ ប៉ាសាំង លូ ប្រើៈ បិកកាតយី ហះកា ទី ទ្រុង យីស៊ូ កេះ។ កាប៉ាច់ ប្រើៈ ប៊ិត សាតាំង លូ គុន សោ អែ ចាបះ កា អន់ខែ អូ ដាម យីស៊ូ អុះ។ កាប៉ាច់ មូត សៀ យីស៊ូ ឡាក់ តោ ប៉ាណាប ប៉ាប៊ួន ញួន កា ពូ ប៉ាន់តោ ណោះ អន់ខែ ចឹង រ៉ាំងហៃ អន់ខូ លូ យីស៊ូ ប៉ាក់ ម៉ាត់ ទៀ។ ទី សារ ឡាក់ កើត ពីៈ ណោះ យី តាំបាង ឡឹង ផិនកាន អោន សាតីម ម៉ះ ប្រើៈ បិកកាតយី ឡាក់ បិច តង ប៉ាណូស។

វតី យូហាន រ៉ះ សារ ទី អា ពួយ គុន ឡាបៀប សុនសាត អ៊ីស្រាអែល អែ កាប ពួយ គុន ឡាបៀប វតី អេសេគៀល ឡាក់ វ៉ាតីយ ប្រើៈ លូ គុន ឡាបៀប វតី ដានីអែល។ ខ អា ហង បះ ញ៉ាក ហ្លួង សារ កាណុង ផាប អា។ សារ សាំ ខាន់ៗ ទី ឡាក់ កា អាះ ប៉ាសុន ប្រើៈ បិកកាតយី ឌុ ទី សារ ឡាក់ ឡឹង សើត ពៃ កេះ ញួន កា ពូ ប្រតី បាប អន់ ខែ ហះកា ទី ទ្រុង យីស៊ូ កេះ។ ប៉ាក់ ម៉ាត់ ទៀ ប្រើៈ បិកកាតយី ចឹង ប៉ាតុ មូត សៀ យីស៊ូ អន់ ទី សារ ហោក វតី អន់ ខូ លូ អែ លើយ។

សារ កាប ប៉ាញៀរ

- កាប៉ាច់ សារ កាប ប៉ាញៀរ ឡាក់ សាំខាន់ៗ ទី ណិ នីអៀះ
- «នែវ បាក» យី ម៉ះ ប្រើៈ បិកកាតយី។ ទី មូត បក់ កាសិប ពៀត ខោ អាវ បាក ឡាក់ អ្នែ ពឹង ប្ល័ង ទី ណិ ផា អន់ខែ ទី ម៉ូត អ្នែ អន់ខូ លូ ប្រើៈ បិកកាតយី កេះ។
- «មូក សាដាច់» ប៉ាតាង សារ ចាយ លូ សារ អំរ៉ាញ អីញ ម៉ះ មូត សៀ យីស៊ូ។
- «ឡេក ប៉ាន់» យី ឡេក ម៉ះ អង់កក់ តេះ ខង សើត ពៃ ពូ យីត ផា អង់កក់ តេះ ទី ប៉ាន់ ជួច។
- «ឡេក តាំប៉េះ» យី ឡេក ដាត់ កាខាក់ ឡាក់ ឡេក ប៉ាតាង ប្រើៈ បិកកាតយី។
- «ឡេក ១២» យី ប៉ាតាង សុនសាត អ៊ីស្រាអែល ឡាក់ ទី ១២ ផ្លង់។
- «ឡេក ១០០០» ទី ណិ ផា អៀង កាខាក់ អូ ដាម យ៉ាប។
- «ឡេក ១៤៤.០០០» យី ឡេក ផ្លង់ រ៉ាច់ អ៊ីស្រាអែល ទី ១២ ផ្លង់ គុន លូ ១២ គុន លូ ១០០០ ទី ណិ ផា អៀង កា ខាក់ អូ អូ យ៉ាប អុះ យី ចំលួន មូត ប៉ាសុន ប្រើៈ បិកកាតយី ទីណោះ។
- «ប៉ែង សាណាំ ទងតិតី» «៤២ ខែ» លើ «១២៦០ ដាវ» ទី ណិ ផា រ៉ាំងរ៉ាំង ប៉ាសុន ប្រើៈ ចឹង ទី សារ ថុក ឡាក់បាក លើ កា សារ ពូ ប្រតី បាប អន់ខែ។ ផះ សើត ពៃ សាដាច់ អាន់ទីយ៉ូគុះ អេព័រដាន ប្រតី បាប សុនសាត អ៊ីស្រាអែល រ៉ាំងរ៉ាំង ប៉ែង សាណាំ ទងតិតី (ប័រ ហៃ ដានីអែល ៩:២)។
- «គុន ចៀម» យី យីស៊ូ ឡាក់ ពូ ប៉ាន់តោ ឡាក់ កា ពូ យើយ ប៉ាន់តោ ចៀម រ៉ាម៉ះ ប្រើៈ ផះ ពូ ប្រតី ប៊ុន ទ្រុង។
- «អង់កាន់» ប៉ាតាង ត្រ័ ហៀន សារ ប្រើៈ យី រៀប ឡាក់ កា កាម៉ាញ យីស៊ូ គ្រិះ (ប័រ ហៃ ១២:១-៦)។
- «ណាក» លើ «ពិះ» យី កាណាតី សាំរ៉ាប ប៉ាតាង ប្រើៈ ប៊ិត សាតាំង។
- «កាណាតី អូ ដាត់ អិក កាលក» យី កាណាតី សាំរ៉ាប ប៉ាតាង សារ អំរ៉ាញ អីញ មូត អុងកាន រ៉ូម។
- «មៀង បាប៊ីឡូន» សាំរ៉ាប ប៉ាតាង មៀង រ៉ូម។

ផិនកាន កាណុង ផាប សារ តាំបាង

យីស៊ូ តំបាង ឡាកោ អន់ កា រតី យូហាន បំបំ លូ ប្រើ អែ ប្រាត់ សត់ត្រា ប៉ាហ្សឺ កា មូត ស្មៅ យីស៊ូ តាំប៉ើ: ក្រុំ។
(១:៤-៣:២២)

រតី យូហាន បំបំ សារ កេង ខាត់ រឹង ផាប់ ពូ ប៉ាតីត ចារី តាំប៉ើ: ចារ: (៤:១-៨:១)

រតី យូហាន បំបំ សារ កេង ខាត់ ផ: បិយ ប្រើ: ខ្លោម សាណែង ទី តាំប៉ើ: (៨:២-១១:១៩)

រតី យូហាន បំបំ ណាក លូ កាណាតី អូ ដាត់ អិក កាលក ពៀរ កាតុ។ (១២:១-១៣:១៨)

រតី យូហាន បំបំ សារ កេង ខាត់ អន់ទៀតៗ ណារុ។ (១៤:១-១៥:៤)

រតី យូហាន បំបំ សារ កេង ខាត់ ឡឹង អង់គៀន ម៉ាស តាំប៉ើ: ឡាក់ ប៉ាញី ដឹង សារ ប្រើ: អីក។ (១៥:៥-១៦:២១)

រតី យូហាន បំបំ ប្រើ: ថាឡាយ មៀង បាប៊ីឡូន កាណាតី អិក កាលក លូ បក់ តាត់ អំប្រត់ វ៉ាតិយ ប្រើ: ទីប ប្រើ:
ប៊ីត សាតាំង។ (១៧:១-២០:១០)

ប្រើ: បិកកាតយី ចឹង តាត់ស៊ិន សារ ចេត ថូត ប៉ាត់ អន់តីត។ (២០:១១-១៥)

រតី យូហាន បំបំ ថ្លែង ណារ អង់កក់ តេ: ណារ លូ មៀង យេរូសាឡឹម ណារ។ (២១:១-២២:៥)

រតី យូហាន ប្រើ ពិន ប្រតី ពូយ ប៉ានីរ ប្រើ: ឡាក់ ប្រាត់ រឹង ផាប់ អា។ (២២:៦-២១)

១ អា ឡាក់ សារ យីស៊ូ គ្រិ: តំបាង អន់ បំបំ យី ប្រើ: បិកកាតយី អន់ អែ តំបាង សារ ឡាក់ ចឹង ត្រាត់ កើត ពិ: ស្រីសៗ ប៉ាត់ តែង ម៉ាត់ ទៀ អន់ កា មូត បក់ ប្រតី ង៉ារ កា អែ អូ អន់តត។ យីស៊ូ ប្រើ បិយ អែ ឡាក់ រ៉: កា រតី យូហាន ឡាក់ បក់ ប្រតី ង៉ារ កា អែ។

២ រតី យូហាន រ៉: ឡឹង សារ ឡាក់ អែ បំបំ ទិណារ: សារ ណេ: យី ប៉ានីរ ប្រើ: បិកកាតយី លូ សារ យីស៊ូ គ្រិ: រ៉:។

៣ ទី សារ សាណាក សារ៉ាក តាទីច ហង ពៀ អាន សារ កាណាង ផាប់ អា លូ បក់ សាំយ៉ាង សារ អែ រ៉: ទី អា ឡាក់ ប៉ានីរ ប្រើ: បិកកាតយី កេ:ណេ: ប្រតី ពូយ ទី សារ ឡាក់ ទី ប្រាត់ គម អា ខង ង៉ារ កាំឡុត ក្បាម ចឹង ទីល ហង។

សារ រតី យូហាន ប្រាត់ ប៉ាហ្សឺ អន់ កា ក្រុំ ហៀន សារ ប្រើ:

៤ អាញ សិច យូហាន ប្រាត់ សត់ត្រា អា ប៉ាហ្សឺ អន់ កា មូត ក្រុំ ហៀន សារ ប្រើ: ទី តាំប៉ើ: ក្រុំ ឡាក់ អែ រឹង ខេត អាស៊ី*។ អន់ ប្រើ: ឡាក់ ទី អាញ រ៉ុស អែ រ៉ុប ង៉ារ អា លូ អែ ឡឹង សើត ពែ លូ ចឹង ជីរ អន់ អែ ដាត់ ពុត លូ អន់ សារ សាណាក សារ៉ាក កា អន់ដីស។ អន់ ប៉ាដាត់ ប៉ាលីង ប្រើ: ទី តាំប៉ើ: ឡាក់ អែ ហ: ដីរ ត្រេ សាដាច ម៉: ប្រើ: បិកកាតយី

៥ លូ អន់ យីស៊ូ គ្រិ: ដាត់ ពុត អន់ សារ សាណាក សារ៉ាក កា អន់ដីស ដេល។ យីស៊ូ ឡាក់ ផាញ៉ាន ដាត់ ត្រង់ អែ រ៉ុស សិត អន់ឡូល ឡឹង ពូ អែ ឡាក់ ពី តាំងឡា តិស ឡឹង សាដាច អែ រឹង អង់កក់ តេ: អា ទីខ្ល។ អែ ទី ពុត បិច ចែ កា ពិន លូ តង ពិន អន់ វ៉ាវ៉ាច ឡឹង សារ យច ញន កា ផាម អែ ទៅ។

៦ អែ កា ប្រតី អន់ ពិន តេ: ប៉ាសុន អែ រ៉ុងហៃ រ៉ុងឡា លូ ប្រតី អន់ តេ: ក្រុំ វ៉ាម៉: ប្រើ: ប្រតី ង៉ារ កា ប្រើ: បិកកា តយី ឡាក់ ពី អែ។ អន់ អែ លោ លែង សិច លូ ទី សារ អំវ៉ាញ អីញ រ៉ុងហៃ លើយ អូ អូ ឡុច អាមែន។

៧ ហៃ អែ ចឹង ជីរ អែ រឹង កាម៉ល ប៉ាណូស ទីខូ ចឹង បំបំ អែ យី: មូត បក់ ប្រាត់ អែ ពែ កា ចឹង បំបំ អែ ដេល ទី ផ្លង់ ប៉ាណូស អែ រឹង អង់កក់ តេ: ចឹង ញ៉ា សោក ញន កា អែ។ ចាប: កា ចឹង កើត នីអៀ តាទីច ហង អាមែន។

៨ ប្រើ: បិកកាតយី ឡាក់ ទី អាញ អែ រ៉ុស រ៉ុប ង៉ារ អា លូ អែ ឡឹង សើត ពែ ឡាក់ ចឹង ជីរ យី ប្រើ: ឡាក់ ទី សារ អំវ៉ាញ អីញ កា ឡឹង កាណាតី ញ៉ា ទិណារ: អែ រ៉: ផា «អាញ អា ហង ឡាក់ គុល លូ ក្បង†»។

សារ យីស៊ូ តំបាង ឡាកោ អន់ កា រតី យូហាន បំបំ

៩ អាញ ទី សារ ឡាក់ បាក អន់ខូ លូ អន់ដីស អាញ កា ទី ប្រើ: រ៉ុងហៃ រ៉ុងឡា អន់ខូ លូ អន់ដីស លូ អត់ សាំវ៉ា ញី អន់ខូ លូ អន់ដីស ដេល ញន កា យីស៊ូ។ ពូ រ៉ុប អាញ អន់ អែ ប៉ាត់ តាត្រាល់ ប៉ាត់ម៉ុ: អា ញន កា ប៉ានីរ ប្រើ: បិក កាតយី លូ ញន កា អាញ រ៉: សារ យីស៊ូ។

១០ ពឹង ង៉ារ អាទិត ប៉ាដាត់ ប៉ាលីង ប្រើ: ប៉ោក ហារ អាញ កេ:ណេ: អាញ កាតាំង ប៉ានីរ តែង អង់កក់ អាញ ឡាក់ កា ប៉ានីរ ពូ ខ្លោម សាណែង តេ: ខាត់។

១១ ប៉ានីរ ណេ: រ៉: ផា «កាណាតី ញ៉ា ឡាក់ អីស បំបំ ហត់ ប្រាត់ គម កាណាង ផាប់ ពិ កេ:ណេ: ប៉ាហ្សឺ ប៉ា ត់ ក្រុំ ហៀន សារ ប្រើ: ទី តាំប៉ើ: ក្រុំ ឡាក់ អែ រឹង មៀង អេកេសូ មៀង សាមីណា មៀង ពើកាម៉ុ: មៀង ធៀទេ វ៉ា មៀង សើដេ: មៀង គីឡាដិលកៀ លូ មៀង ឡោឌីសេ»។

* ១:៤ ១:៤ ខេត អាស៊ី រ៉ុប ង៉ារ អា ពូ អែ ប៉ាចេត ទ្រតី តែង ង៉ារ ម៉ុត។ † ១:៨ ១:៨ គុល លូ ក្បង ពៀត គុល «អាល់ផា លូ អូមេកា» យី សិច សត់ត្រា អន់ឡូល ឡឹង ពូ លូ អន់តីត ឡឹង ពូ កាណាង សត់ត្រា កាប សុនសាត ក្រឹក ឡាក់ កា សត់ត្រា «ក» លូ «អ» ដេល។

១២ អាញ កា កាលែង ហៃ តែង ប៉ានីរ ឡាក់ កាកាប លូ អាញ ណោះ អាញ កា ប៉ប័ ចារ ពូ ចែក តាកៀង តាំប៉ើ ឡាក់ ពូ ប្រ័តិ លូ ម៉ាស។

១៣ ហះ អន់តិគី ចារ ចែក តាកៀង ទិណោះ ទី ម៉ោញ ដួរ ឡាក់ កា ប៉ាណូស ៖ អើ ពៀក អារ អ៊ឹង ទីល ដុង លូ ទី ម៉ា អើរ ម៉ាស រិត ពឹង អន់តើ ៖

១៤ សក គល់ អើ បាក តាំព្នង ឡាក់ កា កាប៉ាស ម៉ាត់ អើ តាតារ ឡាក់ កា អំប៊ុត អុញ។

១៥ ដុង អើ ជៀល កាំឡាក់ ឡាក់ កា សាប៉ាន់ ទុំ កា ពូ ពុះ ពឹង អុញ ប៉ានីរ អើ តេះ កាខាក់ ឡាក់ កា យឹង ទៀក ជៀយ។

១៦ ពឹង តី សាម៉ា អើ ចឹក សំឡុង តាំប៉ើ លូ ទី ដារ សោត ប្លា ទី ពៀរ បើង ឡាច់ ឡឹង ពីរ អើ ម៉ុះ ម៉ាត់ អើ ឡាក់ កា ដារ តាតារ កាខាក់។

១៧ ផះ អាញ ប៉ប័ អើ អាញ កា ប៉ក់ តើ ងំល់ អូ ហ្លុង ប៉ាណូស ហះ ដុង អើ ហះ កា អើ សាប៉ាត់ អាញ លូ តី សា ម៉ា លូ កាប ផា ដៃ អ្នក យី អាញ អា ហង ឡាក់ អ្នែ អន់ទ្រួល ឡឹង ពូ កាខាក់ លូ អន់តិគី ឡឹង ពូ កាខាក់

១៨ យី អាញ អ្នែ រ៉ុស លើយ។ អាញ តើ កេះ ហះ កា កិញអៀ អា អាញ ទី អាញ អ្នែ រ៉ុស លើយ។ អាញ ទី អំរ៉ា ញ អីញ តាត់ អង់រ៉ុស ស៊ីត បក់ តើ លូ អន់ ពូ ឡាច់ ឡឹង ស្រុក ប៉ាឡ្លូ។

១៩ ទីល នីណោះ ហត់ អីស ច្រាត់ តម ទី សារ ញ៉ា ឡាក់ អីស ប៉ប័ អា យី សារ ឡាក់ ផះ កើត ពីរ រ៉ប ដារ អា ទីប ដារ តែង ម៉ាត់ ទៀ ដេល។

២០ អាញ ចឹង រ៉ះ អន់ អីស អូ ហ្លុង ឡឹង សារ អោន សាគីម ឡឹង សំឡុង តាំប៉ើ លូ ចារ ចែក តាកៀង តាំប៉ើ ឡាក់ ពូ ប្រ័តិ លូ ម៉ាស យី នីអៀ សំឡុង ឡាក់ អីស ប៉ប័ អាញ ចឹក ណោះ យី មូត បិយ ប្រ័ះ ឡាក់ រ៉ាងហៃ ក្រំ ហៀន សារ ប្រ័ះ ទី តាំប៉ើ ក្រំ ចារ ចែក តាកៀង តាំប៉ើ យី ក្រំ ហៀន សារ ប្រ័ះ ទី តាំប៉ើ ក្រំ ណោះ ហង»។

២

សត់ត្រា រតី យូហាន ច្រាត់ ប៉ាហ្សើ កា មូត មៀង អេភេសូ

១ អើ រ៉ះ កា អាញ ណារ ផា «ហត់ ច្រាត់ ប៉ាហ្សើ ប៉ាត់ បិយ ប្រ័ះ ឡាក់ រ៉ាងហៃ ក្រំ ហៀន សារ ប្រ័ះ អ្នែ ពឹង មៀង អេភេសូ ណោះ រ៉ះ ផា នីអៀ ៖

បក់ ចឹក សំឡុង តាំប៉ើ ពឹង តី សាម៉ា លូ ចាក ពឹង អន់តិគី ចារ ចែក តាកៀង តាំប៉ើ ឡាក់ ពូ ប្រ័តិ លូ ម៉ាស ណោះ អើ រ៉ះ ផា

២ "អាញ អូ ទី កេះ សារ ឡាក់ អន់ដីស ប្រ័តិ អាញ កា អូ ឡឹង ដារ ក្លែង ក្លាំង លូ សារ អន់ដីស អត់ សាំរ៉ាញ កាណុង សារ ឡាបាក ដេល។ អាញ កា អូ អន់តត់ ដេល កា អន់ដីស អូ ចែក កា ប៉ាណូស អូ ដាត់ អន់ដីស សាត់ លុង កេះ មូត បក់ ផា អន់ខៃ ឡាក់ បក់ រ៉ះ ប៉ាតាង អាញ ហះ កា អន់ដីស អូ អន់តត់ ផា អន់ខៃ ណោះ អូ ត្រត់ បក់ រ៉ះ ប៉ាតាង អាញ អុះ យី បក់ ពូង។

៣ អន់ដីស ខំ ដាម អត់ លូ ទី សារ ឡាបាក អូ ញម អុះ ញន កា អាញ។

៤ ហះ កា អាញ អ្នក យ៉ូ អន់ដីស ពឹង សារ ម៉ោញ យី សារ អន់ដីស អ្នាត ពុត បិច ចៃ ម៉ះ អន់ដីស ឡាក់ កា អន់ ដីស យើយ បិច ចៃ ផះ ឡឹង គុល ពៃ។

៥ ទីល នីណោះ ហត់ យីត ចាប្រែប ណារ ហៃ សារ អន់ដីស ប្រ័តិ ឡឹង អន់ទ្រួល ពៃ ដាត់ កាខាក់ កេះ ហត់ បិច ពែង ពុត លូ ប្រ័តិ ដារ ញ៉ា ឡាក់ អន់ដីស យើយ ប្រ័តិ ផះ អន់ទ្រួល ពៃ ណារ។ ផា អន់ដីស អូ ប្រ័តិ នីណោះ អាញ ចឹង ឡា ប៉ាត់ ចារ អន់ដីស ហង ផា អន់ដីស អូ បិចពែង ពុត ពៀក អាញ ចឹង អ្នក ឡាច់ ចារ ចែក តាកៀង ម៉ះ អន់ ដីស ឡឹង ចារ ពូ ចែក អើ ហង។

៦ ហះ កា អាញ ប៉ានេ អន់ដីស ពឹង សារ ម៉ោញ យី អន់ដីស អូ ណីស កា សារ មូត នីកូឡា ប្រ័តិ អាញ កា អូ ណីស កា សារ ទិណោះ ដេល។

៧ ហត់ សាំយ៉ាង អន់ កាខាក់ ពិ សារ ប៉ាដាត់ ប៉ាលឹង ប្រ័ះ រ៉ះ កា ក្រំ ហៀន សារ ប្រ័ះ ទី តាំប៉ើ ចារ។ ផា អ្នែ សៀ លើយ ទីល ឡុច អាញ ចឹង អន់ អន់ដីស សា ប្លែ អ៊ឹង ឡឹង តើម ឡាក់ អន់ អាញ រ៉ុស ពឹង សូន ប្រ័ះ បិកកា តយី"។

សត់ត្រា រតី យូហាន ច្រាត់ ប៉ាហ្សើ កា មូត មៀង សាមីណា

៖ ១:១៣ ១:១៣ បំរ ហៃ ដានីអើល ៧:១៣។

៨ «ហាក់ ប្រាក់ ប៉ាហ្សឺ ប៉ាក់ បិយ ប្រ្រៈ ឡាក់ រ៉ាំងហៃ ក្រ្រី ហៀន សារ ប្រ្រៈ ឡាក់ អ្នែ ពីង មៀង សាមីណា ណោះ ផា នីអៀង៖

បក់ អ្នែ អន់ទ្រួល ឡឹង ពូ លូ អន់តីត ឡឹង ពូ កាខាក់ យី បក់ តោ លូ រ៉ិស សីត ណាវ អ៊ែ រ៉ះ ផា

៩ "អាញ អ្ន អន់តត់ កេះ កា អន់ដីស ថុក ឡាក់បាក លូ តាបាយ កាសត់ ហះកា តាទីច អ៊ែ អន់ដីស យី បក់ ប៉ាតូ រង់។ អាញ កា អ្ន អន់តត់ ដេល កា ម្នត បក់ យីត ផា ឡាកោ អន់ខែ ឡាក់ សុនសាត អ៊ីស្រាអែល អន់ខែ កាប ពោ កា អន់ដីស ហះកា អន់ខែ ណោះ អ្ន ត្រត់ សុនសាត អ៊ីស្រាអែល អុះ យី ក្រ្រី ហៀន សារ ប្រ្រៈ ប៊ីត សាតាំង។

១០ ដៃ អ្នត កា អន់ដីស ចឹង ទី សារ ឡាក់បាក ណោះ។ ហៃ ម៉ែត ប្រ្រៈ ប៊ីត ចឹង រ៉ុប បក់ អន់ដា កាណុង កាំឡាក់ អន់ដីស អ្នក ចែត ខុក កៀ សាត់ លុង អន់ដីស ណោះ អន់ដីស ចឹង ថុក ឡាក់បាក ទុញ ១០ ដាវ។ ទីល នីណោះ អ្នត អ្នែ អន់ ដាក់ ត្រង់ ទីល តោ ណោះ អាញ ចឹង អន់ អាញ រ៉ិស កា អន់ដីស។

១១ ហាក់ សាំយ៉ាំង អន់ កាខាក់ សារ ប៉ាដាត ប៉ាលីង ប្រ្រៈ រ៉ះ កា ក្រ្រី ហៀន សារ ប្រ្រៈ ទី តាំប៊ើ ចារ។ ផា អ្នែ សៀ លើយ ទីល ទ្រុច សារ តោ លីក ទី ពៀរ* អ្ន ទី អំរាញ អីញ ពីង អន់ដីស អុះ"។

សត់ត្រា រតី យូហាន ប្រាក់ ប៉ាហ្សឺ កា ម្នត មៀង ពើកាម៉ុះ

១២ «ហាក់ ប្រាក់ ប៉ាហ្សឺ ប៉ាក់ បិយ ប្រ្រៈ ឡាក់ រ៉ាំងហៃ ក្រ្រី ហៀន សារ ប្រ្រៈ ឡាក់ អ្នែ ប៉ាក់ មៀង ពើកាម៉ុះ ណោះ នីអៀង៖

បក់ ទី ដាវ សោត ឡាក់ ទី ប្តា ទី ពៀរ ប៊ែង អ៊ែ រ៉ះ ផា

១៣ "អាញ អ្ន កេះ ចារ អន់ដីស អ្នែ ណោះ យី អន់ដីស អ្នែ ហះ ចារ ឡាក់ ទី ត្រេ សាដាច់ ម៉ះ ប្រ្រៈ ប៊ីត សាតាំង។ ហះកា អន់ដីស អ្នែ ដាក់ ត្រង់ លូ អាញ លើយ អ្ន អ្នត សៀ អាញ អុះ យី រ៉ះ រ៉ាំងរ៉ាំង ពូ ប៉ាន់តោ អាន់ទី ប៉ះ ឡាក់ ប៉ាណូស ដាក់ ត្រង់ ឡាក់ រ៉ះ សារ អាញ ពីង មៀង អន់ដីស យី ពីង ចារ ឡាក់ ប្រ្រៈ ប៊ីត សាតាំង អ្នែ។

១៤ ហះកា ទី សារ អន់ដា អាញ អ្នក យ៉ូ អន់ដីស ខង កាណុង កាំឡាក់ អន់ដីស ទី បក់ អន់ដា ប្រត់ ពូយ សារ រតី បាឡាម បាំងហៀន។ សើត ពែ រតី បាឡាម ណោះ បាំងហៀន សាដាច់ បាឡាក់ ប្រើ អ៊ែ ប៉ាញ៉ា កា សុនសាត អ៊ី ស្រាអែល កៀ ប៉ាណាំ អន់ អន់ខែ សា សាណា ពូ សែន ហ្វុប ប្រ្រៈ ប៊ីត លូ ប៉ាណាំ អន់ អន់ខែ ប្រត់ លូ អង់កាន់ លូ កាម៉ាក់។†

១៥ កាប៉ាច់ អន់ដីស កា នីណោះ ដេល កាណុង កាំឡាក់ អន់ដីស ទី បក់ អន់ដា ប្រត់ ពូយ សារ ម្នត នីតូឡា បាំងហៀន ឡាបៀប អា និះទៅ ដេល។

១៦ ទីល នីណោះ ហាក់ ប៊ុនពែង ពុត ពៀក ពិ ផា អន់ដីស អ្ន ប៊ុនពែង ពុត អាញ ចឹង ឡាក់ ប៉ាក់ ចារ អន់ដីស កាណុង រ៉ាំងរ៉ាំង ស្រីសៗ តែង ម៉ាត់ អា ហង លូ អាញ ចឹង ឡាក់ តាតុះ លូ ម្នត ណោះ លូ ដាវ ពីង ពីរ អាញ ដេល។

១៧ ហាក់ សាំយ៉ាំង អន់ កាខាក់ សារ ប៉ាដាត ប៉ាលីង ប្រ្រៈ រ៉ះ កា ក្រ្រី ហៀន សារ ប្រ្រៈ ទី តាំប៊ើ ចារ។ ផា អ្នែ សៀ លើយ ទីល ទ្រុច អាញ ចឹង អន់ ណាំ ម៉ាណា ឡាក់ អោន សាតីម ណោះ ទីប មប អន់ អំហ្គោ បាក ម៉ោញ កាតុ ទី កា អន់ដីស ដេល ពីង អំហ្គោ ណោះ ទី ពូ ប្រាក់ សិច ណាវ ឡាក់ អ្ន ទី បក់ ពៀ អន់ហ្គាល់ អុះ ទី ដឹង បក់ ទី អ្នក អំហ្គោ ណោះ ហង ចឹង អន់ហ្គាល់"។

សត់ត្រា រតី យូហាន ប្រាក់ ប៉ាហ្សឺ កា ម្នត មៀង ធៀទេរ៉ា

១៨ «ហាក់ ប្រាក់ ប៉ាហ្សឺ ប៉ាក់ បិយ ប្រ្រៈ ឡាក់ រ៉ាំងហៃ ក្រ្រី ហៀន សារ ប្រ្រៈ អ្នែ ប៉ាក់ មៀង ធៀទេរ៉ា ណោះ ផា នី អៀង៖

គន ប្រ្រៈ ប៊ីកកាតយី ម៉ាត់ អ៊ែ តាតាវ រ៉ឹច លូ អំប៊ុត អុញ ជុង អ៊ែ ធៀល កាំឡាក់ ឡាក់ កា សាប៉ាន់ អ៊ែ រ៉ះ ផា

១៩ "អាញ អ្ន ទី កេះ សារ អន់ដីស ប្រត់ ណោះ អាញ អ្ន ដេល កា អន់ដីស ទី ពុត ប៊ុច ថៃ លូ អន់ដីស សៀ ទីប អ្នត ពូ លូ អត់ សាំរ៉ាញ កាណុង សារ ឡាក់បាក។ អាញ កា អ្ន អន់តត់ ផា សារ អន់ដីស ប្រត់ ណាវ កិញ អៀ អា ដាក់ ហ្វិត ឡឹង អន់ទ្រួល ពែ ណាវ។

* ២:១១ ២:១១ សារ តោ លីក ទី ពៀរ ប៉ារ ហៃ ២០:១៤-១៥; ២១:៨។ † ២:១៤ ២:១៤ ប៉ារ ហៃ ចំលួន ប៉ាសុន (ផន/គណនា) ២៤:១-៣; ៣១:១៦។ ‡ ២:១៦ ២:១៦ ដាវ អា យី កាប ពៀប ឡឹង ប៉ាន់ អ៊ែ ឡាក់ ទី អំរាញ អីញ ដេល។ § ២:១៧ ២:១៧ សើត ពែ ពូ លើយ អ្នក អំហ្គោ បាក ប្រាក់ សត់ត្រា ធៀក ពូ ពីរ អែត សា។ សារ អា ពៀប ឡាក់ កា ប្រ្រៈ ធៀក ពូ ឡាក់ អែត សា អន់ខុ លូ អ៊ែ ពីង ប្លែង។

២០ ហះកា ទី សារ ម៉ៅញ អាញ អ្យក់ យ៉ូ អន់ដីស យី អន់ដីស ទឹមវ៉ែរ អន់ អង់កាន់ សិច យេសិបិល អែវ យីត ផា ឡាកោ អែវ ឡាក់ រ៉ាគីយ ប្រ្រៈ ហះកា អែវ ប្រាំងហៀន លូ ប៉ាងល់ មូត បក់ ប្រ័ត ង៉ារ កា អាញ អន់ អន់ខៃ វីល រ៉ុង អន់ ប្រ័ត លូ អង់កាន់ លូ កាម៉ាក់ ឡាឡាក់ ឡាឡាក់ លូ សា សាណា ពូ សែន ហ្វិប ប្រ្រៈ ប៊ីត។

២១ អាញ កូម អន់ អែវ ប៊ិនពែង ពុត ពៀក ហះកា អែវ អូ ថៃ ប៊ិនពែង ពុត ពៀក អុះ យី អែវ អែវ កា ប្រ័ត លូ កាម៉ាក់ ក៏ និះទៅ។

២២ ទីល នីណោះ អាញ ចឹង ប្រ័ត អន់ អែវ អីត ប៉ាណាប កាខាក់ ឡូត។ កាប៉ាច់ មូត បក់ ប្រ័ត សារ រ៉ាលង កល់ អន់ខូ លូ អែវ ណោះ ផា អន់ខៃ អូ ប៊ិនពែង ពុត ពៀក អ្នាត ប្រ័ត សារ អូ ដាក់ អន់ខូ លូ អែវ ណោះ អាញ ចឹង ប្រ័ត អន់ អន់ខៃ អីត ប៉ាណាប កាខាក់ ដេល។

២៣ អាញ ចឹង ប៉ាន់តោ គន សោ អែវ ឡូត ផះ ណោះ ក្រុំ ហៀន សារ ប្រ្រៈ ទិណោះ ចឹង អូ អន់តត់ ផា អាញ អា ហង ឡាក់ ប៉ានិត ហៃ ពុត ពៀក ប៉ាណាស កេះណោះ អាញ ចឹង អន់ កា អន់ដីស តាម ង៉ារ ឡាក់ អន់ដីស ប្រ័ត ណោះ ហង។

២៤ សារ អែវ ប្រាំងហៀន ណោះ ពូ អែវ ផា សារ ជ្រុ ម៉ះ ប្រ្រៈ ប៊ីត សាតាំង។ កាប៉ាច់ មូត បក់ អន់ដា កាណុង កាំ ឡាក់ អន់ដីស អែវ ពីង មឿង មឿទេវ ឡាក់ អូ ទី ប្រ័ត ពូយ សារ អែវ ប្រាំងហៀន ណោះ អាញ អូ ប្រើ អន់ដីស ប្រ័ត ង៉ារ ញ៉ា ណាវ ឡាក់ ញ៉ាក អុះ

២៥ យី ក្រាន់ កា អែវ សៀ កាខាក់ សារ ឡាក់ អន់ដីស សៀ កេះ លើយ ទីល ដារ អាញ ពីះ ទីល ទៀ បត់ កេះ។

២៦ ផា អែវ សៀ លើយ លូ ប្រ័ត ង៉ារការ កា អាញ លើយ ទីល អង់កក់ តេះ ចឹង ឡូច ទៀ អាញ ចឹង អន់ អន់ដីស ទី អំរ៉ាញ អីញ អំបាំង មូត សុនសាត អន់ទៀត។

២៧ អន់ដីស ចឹង រ៉ាំងហៃ ប៉ាសុន ទិណោះ ឡាក់ កា ពូ តាត់ ប៉ាទុះ កត់ កាអិល លូ អ៊ុង កាឡង ប៉ាសយ។ *

២៨ អន់ដីស ចឹង ទី អំរ៉ាញ អីញ ឡាក់ កា អំរ៉ាញ អីញ អាញ ទី ឡឹង ពី អាញ ដេល អាញ កា ចឹង អន់ សំឡុង ព្រឹក ។ កា អន់ដីស។

២៩ ហត់ សាំយ៉ាំង អន់ កាខាក់ សារ ប៉ាង៉ាត់ ប៉ាលីង ប្រ្រៈ រ៉ះ កា ក្រុំ ហៀន សារ ប្រ្រៈ ទី តាំប៉ើះ ចារ។

៣

សត់ត្រា រតី យូហាន ច្រាត់ ប៉ាហ្សើ កា មូត មឿង សើដេះ

១ «ហត់ ច្រាត់ ប៉ាហ្សើ ប៉ាត់ បិយ ប្រ្រៈ ឡាក់ រ៉ាំងហៃ ក្រុំ ហៀន សារ ប្រ្រៈ ឡាក់ អែវ ពីង មឿង សើដេះ ណោះ រ៉ះ ផា នីអៀះ

បក់ ទី ប៉ាង៉ាត់ ប៉ាលីង តាំប៉ើះ ម៉ះ ប្រ្រៈ បិកកាតយី លូ ចឹក សំឡុង តាំប៉ើះ អែវ រ៉ះ ផា អាញ អូ ទី កេះ សារ ឡាក់ អន់ដីស ប្រ័ត ណោះ អន់ដីស លោ សិច ផា អែវ វីស ហះកា តាទីច អែវ អន់ដីស តោ កេះ។

២ ហត់ សាទីរ ឡាកោ លូ ប៉ាកាង កាណាត់ ញ៉ា ឡាក់ អែវ សល់ ប៊ែត ចឹង តោ ណោះ អន់ កាចាបី ខង អាញ បំបំ ផា សារ ឡាក់ អន់ដីស ប្រ័ត ណោះ បើ ដាក់ កាខាក់ អុះ ហះ ម៉ាត់ ប្រ្រៈ អាញ។

៣ ទីល នីណោះ ហត់ កាចាំង ឡឹង សារ ញ៉ា ឡាក់ អន់ដីស កាតាំង ឡឹង ប៉ានីរ ប្រ្រៈ កេះណោះ ប្រ័ត ពូយ លូ ប៊ិនពែង ពុត ពី។ ផា អន់ដីស អូ សាទីរ ឡាកោ អាញ ចឹង ឡាក់ ប៉ាត់ ចារ អន់ដីស ឡាក់ កា បក់ អន់តុង អន់ដីស អូ អន់តត់ កា អាញ ចឹង ពីះ ទីល ប៉ាត់ អន់ដីស មង ប៉ុប ចំ អុះ។

៤ ហះកា អែវ ពីង មឿង សើដេះ ណោះ ទី បក់ អន់ដា កាណុង កាំឡាក់ អន់ដីស អូ ប្រ័ត អន់ ខោ អារ អន់ខៃ ប៊ីត អីក អុះ អន់ខៃ ណោះ ចឹង កាសិប ពៀត នែវ បាក ចាក អន់ខូ លូ អាញ ខង អន់ខៃ យី ចឹង ពៀត នែវ អា ហង។

៥ ផា អែវ សៀ លើយ ទីល ឡូច ណោះ អន់ដីស ចឹង ទី កាសិប ពៀត ខោ អារ នែវ បាក អាញ កា អូ អ៊ូត ឡាក់ សិច អន់ដីស ឡឹង ផាបំ ច្រាត់ សិច បក់ ទី អាញ វីស អុះ។ អាញ កា ចឹង រ៉ះ សិច អន់ដីស ហះ ម៉ាត់ ពី អាញ លូ ហះ ម៉ាត់ បិយ អែវ ដេល។

៦ ហត់ សាំយ៉ាំង កាខាក់ ពី សារ ប៉ាង៉ាត់ ប៉ាលីង ប្រ្រៈ រ៉ះ កា ក្រុំ ហៀន សារ ប្រ្រៈ ទី តាំប៉ើះ ចារ។

សត់ត្រា រតី យូហាន ច្រាត់ ប៉ាហ្សើ កា មូត មឿង ភីឡាដិលកៀ

៧ «ហត់ ច្រាត់ ប៉ាហ្សើ ប៉ាត់ បិយ ប្រ្រៈ ឡាក់ រ៉ាំងហៃ ក្រុំ ហៀន សារ ប្រ្រៈ ឡាក់ អែវ ពីង មឿង ភីឡាដិលកៀ ណោះ រ៉ះ ផា នីអៀះ

* ២:២៧ ២:២៦-២៧ បំ ហៃ ផាបំ អញវីស ប៉ាន ប្រ្រៈ (ទុក/តម្កើង) ២:៨-៩។ † ២:២៨ ២:២៨ សំឡុង ព្រឹក យី សំឡុង តីស ឡាក់ ឡាក់ កាំលី។ យីស៊ូ អន់ សំឡុង តីស អា កា អន់ខៃ កៀ តាំបាង ផា ទី ទ្រង អន់ខៃ ហង។

បក់ ដាក់ កាខាក់ សាំរ៉ាប់ កា ប្រ្រៈ លូ ទី ពុត ដាក់ ត្រង់ លូ ចឹក គន កាចេ ម៉ះ សាដាច់ ដាវីត ផា អែ បើក អូ ទី ញើ អូ កាត្រើត អុះ ផា អែ កាត្រើត អូ ទី ញើ អូ បើក អុះ។ អែ រ៉ះ ផា

៨ "អាយ្យ អូ ទី កេះ សារ ឡាក់ អន់ដីស ប្រឹក ណោះ ហៃ អាយ្យ បើក អ្នាត អំប៉ារ ហះ ម៉ាត់ អន់ដីស កេះ អូ ទី ញើ ចឹង អូ កាត្រើត អុះ។ យ្រៈ អន់ដីស ទី សារ អំរ៉ាញ អីញ បាបិត បាបើត កាតាម កា អន់ដីស ប្រឹក ពួយ ប៉ានីរ អាយ្យ លូ អូ ទី កាប ផា អូ អន់ប្បាល់ អាយ្យ ដេល។

៩ ហៃ អាយ្យ ចឹង មប ក្រំ ហៀន សារ ប្រ្រៈ បឹត សាតាំង អន់ កា អន់ដីស។ អន់ខែ ផា ឡាកោ អន់ខែ សុនសាត អ៊ីស្រាអែល ហះ កា តាទីច អែ អូ ត្រត់ សុនសាត អ៊ីស្រាអែល អុះ យី អន់ខែ កាប ពួង។ អាយ្យ ចឹង អន់ មួត ទី ណោះ កាដាប សាំប្រៈ ហះ ជុង អន់ដីស ម៉ាត់ អន់ ពូ អូ អន់តត់ ផា អាយ្យ ប៊ុច ចៃ កា អន់ដីស តាទីច។

១០ ញន កា អន់ដីស ខំ ប្រឹក ពួយ ប៉ានីរ អាយ្យ លើយ ណោះ អាយ្យ កា ចឹង រ៉ាងហៃ អន់ដីស អន់ រ៉ាវ៉ាច់ ឡឹង សារ ឡាក់ ឡាក់ ចឹង កើត ពីរ ពីង អង់កក់ តេះ អា ក្រៀ សាត់ លួង ប៉ាណូស ទីខូ។

១១ អាយ្យ ចឹង ឡាក់ ទីល រ៉ាងរ៉ាង ស្រីសប ប៉ាក់ ម៉ាត់ ទៀ ហង អ្យត់ អ្នែ សៀ លើយ សារ ឡាក់ អន់ដីស សៀ កេះ ភៀ ជែ អន់ ទី បក់ ញើ តាប៊ុត អ្យត់ រ៉ាងរ៉ាង ឡឹង អន់ដីស។

១២ ផា អ្នែ សៀ លើយ ទីល ឡុច អាយ្យ ចឹង អន់ អន់ដីស ប្រឹក អញ្ចុដុង កាណុង រ៉ាង រ៉ាម៉ះ ម៉ះ ប្រ្រៈ អាយ្យ លូ អូ ទី ញើ ចឹង អ្យត់ ឡាក់ អន់ដីស ឡឹង រ៉ាង រ៉ាម៉ះ ណោះ ណារ្ត អុះ។ អាយ្យ ចឹង ប្រាក់ សិច ប្រ្រៈ អាយ្យ ពីង អន់ ដីស ណោះ លូ ចឹង ប្រាក់ សិច មៀង ម៉ះ ប្រ្រៈ អាយ្យ យី មៀង យេរូសាឡឹម ណារ ឡាក់ ជីរ ឡឹង ប្លែង លូ ឡឹង ប្រ្រៈ អាយ្យ។ អាយ្យ កា ចឹង ប្រាក់ សិច ណារ ម៉ះ អាយ្យ ពីង អន់ដីស ដេល។

១៣ ហត់ សាំយ៉ាង កាខាក់ សារ ប៉ាដាតី ប៉ាលីង ប្រ្រៈ រ៉ះ កា ក្រំ ហៀន សារ ប្រ្រៈ ទី តាំប៉ើ ចារ។

សត់ត្រា រតី យូហាន ប្រាក់ ប៉ាហ្សើ កា មួត មៀង ឡោឌីសេ

១៤ «ហត់ ប្រាក់ សត់ត្រា ប៉ាហ្សើ ប៉ាក់ បិយ ប្រ្រៈ ឡាក់ រ៉ាងហៃ ក្រំ ហៀន សារ ប្រ្រៈ អ្នែ ពីង មៀង ឡោឌីសេ ណោះ រ៉ះ ផា នីអៀះ

បក់ ពូ អែ ផា "អាមែន" ឡាក់ ផាញ៉ាន ដាក់ ត្រង់ លូ ត្រត់ តាទីច ឡាក់ តាំងឡា ទី កាណាត់ ញ៉ា ឡាក់ ប្រ្រៈ បិកកាតយ្រ ទី ប៉ាងកើត អែ រ៉ះ ផា

១៥ "អាយ្យ អូ ទី កេះ សារ អន់ដីស ប្រឹក ណោះ យី អាយ្យ អូ ចៃ កា អន់ដីស ឡាអត់ កា អូ ឡាអត់ តុ កា អូ តុ។ អាយ្យ ប៊ុច អន់ អន់ដីស តុ កាខាក់ លើ ឡាអត់ កាខាក់ ណោះ ដាក់ ហ្វិត។

១៦ ញន កា អន់ដីស ក្រាន់ កា អ្នែ តុ អីវប ទីល នីណោះ អាយ្យ ចឹង ឡាក់ អ្នាត អន់ដីស ឡឹង ពីរ អាយ្យ ហង

១៧ ខង អន់ដីស អ្នាត ផា ញើ ប្រ្រៈ ប៉ាតូរង ទី រ៉ាស អៀង កាខាក់ កេះ អូ តងកាន កាណាត់ ញ៉ា ណារ្ត អុះ ហះ កា អន់ដីស អូ អូ អន់តត់ ផា អន់ដីស ផះ ថុក ញ៉ាក តាបាយ កាសត់ លូ ប្លែល ម៉ាត់ ទីប អ្នែ សាឡុន អូ ទី ខោ អារ កា សិប ញើត ណោះ អុះ។

១៨ អាយ្យ ប័រ អន់តត់ រ៉ះ កា អន់ដីស អន់ អន់ដីស ឡាក់ ណារ៉ាង តាច់ ម៉ាស ឡឹង អាយ្យ ឡាក់ ម៉ាស ទី សុះ ប៉ាហ្គុច លូ អុញ ភៀ អន់ អន់ដីស កើត ប្រ្រៈ ប៉ាតូរង តាទីច លូ តាច់ ខោ អារ បាក ម៉ាត់ អន់ដីស កាសិប ញើត ជែ អន់ អន់ដីស តាយ្រស កា ពូ កា អន់ដីស អ្នែ សាឡុន នីអៀ។ ហត់ តាច់ អន់ប្បា ចេះ ម៉ាត់ ឡឹង អាយ្យ ដេល ម៉ាត់ អន់ដីស ហៃ ប័រ សាឡុះ ហង។

១៩ អាយ្យ កាប តាត់ អញ្ចុចាល លូ អន់តត់ ប៉ាតោ កា បក់ ចំ ឡាក់ អាយ្យ ប៊ុច ចៃ ទីល នីណោះ ហត់ ទី ពុត ត្រាំង លូ ប៊ុនពែង ពុត ញើត ពី។

២០ ហៃ អាយ្យ អន់តាវ ហះ អំប៉ារ ទីប កាខត់ អំប៉ារ ដេល ផា ញើ កាតាំង ប៉ានីរ អាយ្យ កេះ ណោះ បើក អំប៉ារ ជៀក អាយ្យ ម៉ុត ណោះ អាយ្យ ចឹង ម៉ុត កាណុង ហី អែ ណោះ ទីប អាយ្យ ចឹង សា សាណា អន់ខូ លូ អែ អែ កា ចឹង សា សាណា អន់ខូ លូ អាយ្យ ដេល។

២១ ផា អ្នែ សៀ លើយ ទីល ឡុច អាយ្យ ចឹង អន់ អន់ដីស អង់អ្នែ ពីង គ្រេ សាដាច់ អន់ខូ លូ អាយ្យ ឡាក់ កា អាយ្យ អង់អ្នែ ពីង គ្រេ សាដាច់ អន់ខូ លូ ពី អាយ្យ ដេល ផះ អាយ្យ ចាយ ទ្រង អាយ្យ។

២២ ហត់ សាំយ៉ាង កាខាក់ សារ ប៉ាដាតី ប៉ាលីង ប្រ្រៈ រ៉ះ កា ក្រំ ហៀន សារ ប្រ្រៈ ទី តាំប៉ើ ចារ។

៤

សារ ពូ សាំប្រៈ ប៉ានេ ប្រ្រៈ អ្នែ ពីង ប្លែង

១ ខ្មែរ ឡើង ណោះ អាញ បំបំ អំបារ ពឹង ប្លែង បើក អ្នក កេះណោះ ប៉ានីរ ឡាក់ អាញ កាតាំង ឡាក់ កា ប៉ានីរ សា ណែង ផះ អន់ទ្រួល ពៃ អើ កាប លូ អាញ ណារ៉ូ ផា «ចុ ហាវ ប៉ាត់ អា អាញ ចឹង តំបាង អន់ អីស បំបំ សារ ញ៉ា ឡាក់ ចឹង ត្រក់ កើត ពិះ តែង ម៉ាត់ ទៀ»។

២ ផាឌី ប៉ាដាត់ ប៉ាលីង ប្រ្លះ ប៉ោក ហាវ អាញ ឡូត អាញ កា បំបំ ត្រេ សាដាច់ ពឹង ប្លែង លូ ទី ម៉ោញ ដួវ អង់អៃ ពឹង ត្រេ ណោះ។

៣ បក់ អង់អៃ ពឹង ត្រេ សាដាច់ ណោះ តាតារ ឡាក់ កា តាយ៉ាលី កាប្រី ទុំ លូ ទី កាញ ច្រូ វែល ជុំ ត្រេ ណោះ តា តារ ក្លាត់ ឡាក់ កា តាយ៉ាលី ខៀវ សាងៗ។

៤ អៃ ជុំ ត្រេ សាដាច់ ណោះ ទី ត្រេ ២៤ ណារ៉ូ លូ ទី ម្នត ក្រាត់ វ៉ាងហៃ ប៉ាសុន ប្រ្លះ ២៤ ដួវ កាសិប រៀត ខោ អាវ បាក តលី ម្នក ម៉ាស អង់អៃ ពឹង ត្រេ ណោះ ដេល។

៥ ទី កាំឡាត ទី តេះតវ ឡាច់ ឡើង ត្រេ សាដាច់ ណោះ។ ហះ ដីវ ត្រេ ណោះ ទី កាបង តាំប៉ើះ ផះ កើត តាតារ កាខា ក់។ កាបង ទិណោះ យី ប៉ាដាត់ ប៉ាលីង ទី តាំប៉ើះ ម៉ះ ប្រ្លះ បិកកាតយី។

៦ តែង ដីវ ត្រេ សាដាច់ ណោះ ទី វិច លូ ទៀក តាំងលើ សាង វ៉ុប្លះ ឡាក់ កា សាមីល វ៉ុប្លះ ហី។ ជុំ ត្រេ ណោះ ទី កាណាត់ អៃ វីស ប្លាន់ កាតុ ទី ម៉ាត់ ប៉ាញ ទីប ឡាកោ ទីប តែង អង់កក់ ទីប តែង ដីវ។

៧ កាណាត់ ទី ម៉ោញ ឡាកោ អើវីច លូ ក្លា កាណាត់ ទី ពៀវ ឡាកោ អើវីច លូ វ៉ក់ ទោល កាណាត់ ទី ប៉ែង ម៉ុះ ម៉ាត់ អើវីច លូ ប៉ាណូស កាណាត់ ទី ប្លាន់ ឡាកោ អើវីច លូ ក្លាង អិក ផះ ប៉ារ។

៨ កាណាត់ អៃ វីស ទី ប្លាន់ ណោះ ទី កាហ្លាប ត្រោ ទី ប្លាន់ កាតុ ទី ម៉ាត់ ប៉ាញ ទីប ឡាកោ ទីប តែង ឡើង ទីប តែង កាណុង កាហ្លាប ដេល។ កាណាត់ ទិណោះ កាប អូ វ៉ុឡូវ អូ វ៉ុឡាក់ ទីប កាដាវ ទីប កាម៉ាង អន់ខៃ កា ផាះ

«ប្រ្លះ ដាត់ ត្រង់ កាខាត់ ដាត់ ត្រង់ កាខាត់ ដាត់ ត្រង់ កាខាត់
ប្រ្លះ បិកកាតយី អើ ទី អំវាញ អីញ អំបាំង កាណាត់ ញ៉ាៗ ទិណោះ
អើ អៃ ឡើង សើត ពៃ លូ អៃ ទីល វ៉ប ដាវ អា
អើ ចឹង ដីវ ណារ៉ូ»។

៩ ប៉ាត់ កាណាត់ ទី ប្លាន់ ណោះ អន់ខៃ ប៉ានេ តាំប៉ោក ហោក វ៉ក់ កា ប្រ្លះ ឡាក់ អៃ ពឹង ត្រេ សាដាច់ យី ប្រ្លះ ឡាក់ អៃ លើយ

១០ កេះណោះ ម្នត ក្រាត់ តាំងកង ទី ២៤ ដួវ កា ម្លុប កល់ ទីះ តេះ ហះ ម៉ាត់ ប្រ្លះ ឡាក់ អង់អៃ ពឹង ត្រេ ទីប សាំប៉ះ ប៉ានេ អើ ឡាក់ ទី អាញ អៃ លើយ កេះណោះ អ្យក់ ឡាច់ ម្នក ឡើង កល់ អន់ខៃ អន់ ហះ ដីវ ត្រេ លូ កាប ផាះ

១១ «អី ប្រ្លះ បិកកាតយី ឡាក់ ប្រ្លះ តាំងឡា ញីន
អីស យី ចឹង ទី សារ តាតារ ក្លាត់ លូ លៅ លែង សិច លូ អំវាញ អីញ
ខង អីស ប្លាំងកើត កាណាត់ ញ៉ាៗ
ត្រីប នៃវ កើត ទី លូ អៃ ញន កា ពុត អីស ហង»។

៥

សារ ផាបំ ពូ ប៉ាតីត ចារី តាំប៉ើះ ចារ

១ កេះណោះ អាញ បំបំ ផាបំ* ពឹង តី សាម៉ា ប្រ្លះ ឡាក់ អៃ ពឹង ត្រេ សាដាច់។ ពឹង ផាបំ ណោះ ទី ច្រាត់ សត់ត្រា ទីប តែង ឡើង ទីប តែង កាណុង លូ ទី ប៉ាតីត ចារី តាំប៉ើះ ចារ ពឹង ណោះ ដេល។

២ កេះណោះ ណារ៉ូ អាញ បំបំ បិយ ប្រ្លះ ម៉ោញ ដួវ ឡាក់ កេង ខាត់ កាប ម៉ែ ផា «រៀ ចឹង យី ត្រក់ អ្យក់ ឡាច់ ចារី លូ ឡាង ផាបំ អា ?»

៣ ហះកា យ៉ះ អៃ ពឹង ប្លែង កាតាម អៃ ពឹង តេះ លើ កាន់តេះ តេះ កាតាម កា អូ ទី បក់ រៀ ចឹង អូ ឡាង លូ ហៃ សត់ត្រា កាណុង ផាបំ ណោះ អុះ។

៤ ផះ ណោះ អាញ អង់ហ្សាំង ញ៉ា កាខាត់ ខង អូ ទី បក់ រៀ ចឹង យី ឡាង ហៃ ផាបំ ណោះ ទី អុះ។

* ៥:១ ៥:១ ផាបំ វ៉ាងវ៉ាង ណោះ យី ផាបំ ពូ តាម។

៥ ជាឌី ទី ក្រាត់ តាំងកង ម៉ោញ ដូរ រ៉ះ កា អាញ ជា «ដៃ ញាំ ហង ហៃ គោ ក្លា ឡាក់ កើត ឡើង ផ្លុង រ៉ាច យូដា ។ យី បក់ កើត ឡើង ផ្លុង រ៉ាច សាដាច់ ដាវីត អើ ចាយ ទ្រង អើ កេះ អើ ចឹង អ្នក អ្នក ឡាច ចាវ ទី តាំ ប៉ើ ចារ លូ ឡាង ផាប ណោះ»។

៦ កេះណោះ ណារ អាញ បំបំ គន ចៀម ម៉ោញ អ្នែ អន់តាវ ហះ ម៉ាត់ ត្រេ សាដាច់ លូ ពីង អន់តិគី កា ណាតី ឡាក់ ទី អាញ រ៉ីស ទី ប៉ាន់ លូ ពីង អន់តិគី មូត ក្រាត់ តាំងកង។ គន ចៀម ណោះ ហៃ ឡាក់ កា ពូ កេះ រ៉ាម៉ះ ប្រ្រៈ កេះ។ ចៀម ណោះ ទី អង់តៃ តាំ ប៉ើ ម៉ាត់ តាំ ប៉ើ កា ប៉ាច់ ម៉ាត់ តាំ ប៉ើ ណោះ យី ប៉ាដាត់ ប៉ាលីង ទី តាំ ប៉ើ ម៉ះ ប្រ្រៈ បិកកាតយី ឡាក់ ប្រ្រៈ ប្រើ ពីះ ប៉ាញ ទីប អង់កក់ តេះ។

៧ គន ចៀម ណោះ កា ឡាំ អ្នក ផាប ឡើង តី សាម៉ា ប្រ្រៈ ឡាក់ អង់អ្នែ ពីង ត្រេ ណោះ។

៨ ប៉ាត់ គន ចៀម អ្នក ផាប កេះ។ កាណាតី ឡាក់ ទី អាញ រ៉ីស ទី ប៉ាន់ លូ មូត ក្រាត់ តាំងកង ទី ២៤ ដូរ កា កាដាប ហះ ម៉ាត់ គន ចៀម។ អន់ខែ ចឹក ញក ដូរ ម៉ោញ លូ ចឹក អក ម៉ាស ឡាក់ ទី តាំងហ៊ុម ប៉ាញ អក ណោះ។ តាំងហ៊ុម ណោះ យី សារ មូត ប៉ាសុន ប្រ្រៈ ម៉ន់។

៩ អន់ខែ កា ចាដៃ អញសើ ណារ ផាះ

«អីស ហង យី ចឹង អ្នក ផាប អា លូ ចឹង អ្នក ឡាច ចាវ
ខង ពូ ប៉ាន់តោ អីស ប្រ្រីត កាណាតី រ៉ាម៉ះ ប្រ្រៈ
អីស ហ្វាយ ប៉ាណូស គ្រីប ផ្លុង គ្រីប សុនសាត គ្រីប ប៉ាថេត
អន់ កា ប្រ្រៈ បិកកាតយី ញន កា ផាម អីស។

១០ អីស ប្រ្រីត អន់ ពូ កេះ ប៉ាសុន ប្រ្រៈ រ៉ាងហៃ រ៉ាងខ្សា
លូ ប្រ្រីត អន់ កេះ ក្រំ រ៉ាម៉ះ ប្រ្រៈ ប្រ្រីត ដារ កា ប្រ្រៈ ពិន
អន់ខែ ណោះ ចឹង រ៉ាងហៃ រ៉ាងខ្សា ពីង អង់កក់ តេះ»។

១១ ផះ ណោះ អាញ បំបំ លូ កាតាំង ប៉ានីរ បិយ ប្រ្រៈ អវ់។ អៀង កាខាត់ អ្នែ ជុំ ត្រេ សាដាច់ លូ ជុំ កាណាតី ឡាក់ ទី អាញ រ៉ីស លូ ជុំ មូត ក្រាត់ តាំងកង។ បិយ ប្រ្រៈ ណោះ ទី ចំលួន អៀង ប៊ុន រ៉ាពូ ប៊ុន មីន ប៊ុន សើន។

១២ អន់ខែ កាប ម៉ែវ ផា «គន ចៀម ឡាក់ ពូ ប៉ាន់តោ ណោះ អើ យី ចឹង ទី សារ អំរ៉ាញ អីញ ទី រ៉ាស អំប៉ាស សារ ហ្សាំង សាឡាច់ សារ សុតចង សាំងឡាង អីញ លូ សារ លៅ លែង សិច សារ តាតារ ក្លាត់ លូ សារ ពូ ប៉ានេ»។

១៣ ផះ ណោះ អាញ កាតាំង ប៉ានីរ កាណាតី ទីណោះ ទីប អ្នែ ពីង ប៊ុយង អ្នែ ពីង តេះ អ្នែ កាន់តេះ តេះ លូ អ្នែ កាណាង ចៀក សាឡាត សាឡាយ កាប ផា «អន់ ប្រ្រៈ ឡាក់ អង់អ្នែ ពីង ត្រេ សាដាច់ លូ គន ចៀម ទី សារ ប៉ានេ សារ លៅ លែង សិច សារ អំរ៉ាញ អីញ លូ សារ តាតារ ក្លាត់ លើយ អ្នែ អ្នែ ទុច»។

១៤ កេះណោះ ណារ កាណាតី ឡាក់ ទី អាញ រ៉ីស ទី ប៉ាន់ កា កាប ផា «អាមែន !» មូត ក្រាត់ តាំងកង កា កាដាប សាំប្រ្រៈ ដេល។

៦

សារ គន ចៀម អ្នក ឡាច ចាវ ត្រោ ចារ

១ កេះណោះ អាញ បំបំ គន ចៀម អ្នក ឡាច ចាវ ចារ ទី ម៉ោញ កាណាង ចារ ទី តាំ ប៉ើ ណោះ ផាឌី អាញ កាតាំង ប៉ានីរ កាណាតី ឡាក់ ទី អាញ រ៉ីស ទី ម៉ោញ កាប តេះ ឡាក់ កា តេះតរ អើ កាប ផា «ហត់ ពីះ ពិ !»

២ អាញ កា បំបំ សេះ បាត ម៉ោញ បក់ ជិះ សេះ ណោះ ចឹក ស្រាត់ ពូ កា អន់ មូក សាដាច់ កា អើ តលី កេះណោះ ឡាច ចាក ភៀ ឡាំ តាតុះ អន់ ចាយ ទ្រង អើ។

៣ ប៉ាត់ គន ចៀម អ្នក ឡាច ចាវ ចារ ទី ចៀរ អាញ កាតាំង ប៉ានីរ កាណាតី ឡាក់ ទី អាញ រ៉ីស ទី ចៀរ អើ កាប ផា «ហត់ ពីះ ពិ !»

៤ ផាឌី កា ទី សេះ ម៉ោញ ណារ កាប្រី ឡាក់ កា អុញ ប្រ្រៈ អន់ បក់ ជិះ សេះ ណោះ អ្នែ អ្នក ឡាច សារ សាណាក សារ៉ា ឡើង អង់កក់ តេះ ភៀ ប្រ្រីត អន់ ប៉ាណូស កោះ ប៉ាន់តោ គូប សោប ពូ កា អន់ ដាវ តីស ម៉ោញ កា អើ ដេល។

៥ ប៉ាត់ គន ចៀម អ្នក ឡាច ចាវ ចារ ទី ប៉ែង អាញ កាតាំង ប៉ានីរ កាណាតី ឡាក់ ទី អាញ រ៉ីស ទី ប៉ែង អើ កាប ផា «ហត់ ពីះ ពិ !» អាញ កា បំបំ សេះ ម៉ូ ម៉ោញ បក់ ជិះ សេះ ណោះ អើ ចឹក កាឡូ ម៉ោញ។

† ៥:៥ ៥:៥ បំ ហៃ កាណេត អង់កក់ តេះ (លោកុប្បតិ) ៤៩:៩។

៦ អាញ កាតាំង ឡាក់ កា ទី ប៉ានីរ ប៉ាណូស កាប ពឹង អន់តិក កាណាត ឡាក់ ទី អាញ រ៉ុស ទី ប៉ាន ណោះ រ៉ះ ជា «ពឹង អង់កក់ តេះ ទី សារ ឡាយុត ឡាក់ រ៉ាញ កាខាក់ តេះ ទីល នីណោះ តែ រៀ សាឡី ឡាក់ ដាក់ ហារ ក្លាំង ម៉ោញ កាឡូ ទី ខា ម៉ោញ កាក់ * តែ រៀ សាឡី ឡាក់ អូ សូរ ដាក់ កា ហារ ក្លាំង ដេល ប៉ែង កាឡូ ទី ខា ម៉ោញ កាក់ ដេល ហះ កា សាដី លូ តាពៃ ប្លែ អង់កាច ជៃ តាក់ អញស៊ីត ដៃ †»។

៧ ប៉ាក់ គន ចៀម អ្យក់ ឡាច់ ចារ ចារ ទី ប៉ាន អាញ កាតាំង ប៉ានីរ កាណាត ឡាក់ ទី អាញ រ៉ុស ទី ប៉ាន អែ កាប ជា «ហាក់ ពីរ ពិ!»

៨ អាញ កា ប៉ប ឺ សេះ នៃរ ប្លឹក ម៉ោញ បក់ ជិះ សេះ ណោះ សិច អែ សារ តោ ស្រុក ប៉ា ទ្រូ កា ទី ហះ ណោះ ដេល។ ប្រ្លឹះ អន់ សារ តោ លូ ស្រុក ប៉ា ទ្រូ ទី សារ អំរ៉ាញ អីញ ពឹង អង់កក់ តេះ តៀ ប៉ាន តោ ប៉ាណូស ប៉ាណូស ប៉ាន តាប៉ល អែ ចឹង ប៉ាន តោ ម៉ោញ តាប៉ល យី ប៉ាន តោ លូ ដារ លូ សារ ឡាយុត ឡាក់ រ៉ាញ លូ ត្រក់ ប៉ាញ រ៉ាបល លូ កាណាត ព្រី តាកេះ។

៩ ប៉ាក់ គន ចៀម អ្យក់ ឡាច់ ចារ ចារ ទី ប៉ាតាម អាញ ប៉ប ហះ កាន់ តេះ អន់ ហ្នឹង ពុះ កាណាត រ៉ាម៉ះ ប្រ្លឹះ ទី ប៉ាដា តី ប៉ាណូស បក់ ពូ ប៉ាន តោ ញន កា ប្រឹក ពូយ ប៉ានីរ ប្រ្លឹះ លូ រ៉ះ សារ យី ស៊ុ។

១០ ប៉ាដា តី មូត ទីណោះ កាប ម៉ែ ជា «អី ប្រ្លឹះ ឡាក់ តាំង ឡាញ ញីន ឡាក់ ដាក់ ត្រង់ តាទីច ក្បាត់ ដាវ ចំ ណារ អីស ចឹង តាក់ សិន សារ លូ តូ ប៉ាណូស ពឹង អង់កក់ តេះ ញន កា ពូ ប៉ាន តោ ញីន?»

១១ ពូ អន់ អារ អ៊ឹង នៃរ បាក កា អន់ ខែ ដូរ ម៉ោញ ពូ លូ កាតាំង ប៉ានីរ ពូ រ៉ះ ជា «អន់ ដីស អែ ក្បាត់ បាប៊ីត ណារ ហិ កូម ទីល ពូ ចឹង ប៉ាន តោ មូត អុះ មី ឡាក់ ប្រឹក ដារ អន់ ខូ លូ អន់ ដីស អន់ គ្រឹប ចំលូន ហិ»។

១២ ប៉ាក់ គន ចៀម អ្យក់ ឡាច់ ចារ ចារ ទី ត្រោ អាញ ប៉ប តេះ រ៉ាវីត កាខាក់ ដាវ កា កើត ម៉ាម៉ាង ត្លឹប រ៉ាង អិ ត ខែ កា កើត កាប្រី ឡាក់ កា ផាម។

១៣ កាប៉ាច់ សំឡង់ ពឹង ប្លែង កា ឡី ជិរ ពឹង អង់កក់ តេះ ឡាក់ កា ប្លែ ប្រា ឡាន ប្រាង កា ឡាល ឡាយុះ តើម អែ។

១៤ ប្លែង កា ហ្ស៊ង រ៉ាដាប ឡាក់ កា ពូ តាមរ ពេល រ៉ាន ដាប កាប៉ាច់ ប៉ានីម លូ តាតាល ទីណោះ កា តាពល ឡាច់ ឡឹង ចារ អែ ដេល។

១៥ មូត សាដាច់ អែ ពឹង អង់កក់ តេះ លូ មូត បក់ ប្រឹក កាន រ៉ាតីស មូត ម៉ែត តាហាន មូត កេង ខាក់ ទីប ប៉ាសុន ទីប ទុច ពូ កា ប៉ាណា តូប ឡុរ អោន កាណាង រ៉ឹង ប៉ានីម លូ កាណាង តឹប អំហ្គោ។

១៦ អន់ ខែ កាប ជា «អី ប៉ានីម អី អំហ្គោ ហាក់ ត្លឹម ញីន ពិ លូ តង អោន ញីន អន់ រ៉ាវ៉ាច់ ឡឹង ម៉ាត់ ប្រ្លឹះ ឡាក់ អង់អែ ពឹង ត្រេ សាដាច់ លូ អន់ រ៉ាវ៉ាច់ ឡឹង សារ គន ចៀម អីក

១៧ ខង ដាវ កេង ខាក់ ឡាក់ ដាវ ប្រ្លឹះ លូ គន ចៀម អីក ពីរ ទីល តេះ អូ ទី បក់ រៀ ចឹង រ៉ាវ៉ាច់ ឡុកោ អុះ»។

ល

សារ បិយ ប្រ្លឹះ ប៉ាតីត ត្រា ពឹង កល់ យ៉ាង មូត សៀ ប្រ្លឹះ:

១ កេះណោះ ណារ អាញ ប៉ប បិយ ប្រ្លឹះ ប៉ាន ដូរ អន់តារ ពឹង អង់កក់ តេះ ទី ប៉ាន ដូច មូត បិយ ណោះ អន់ ខែ ត្រា តី ឡាល ពឹង អង់កក់ តេះ ទី ប៉ាន ដូច ជៃ អន់ ប៊ី ពឹង តេះ លើ ពឹង ទៀក សាឡីត សាឡាយ លើ ពឹង តើម អ៊ឹង ចំ អុះ។

២ កេះណោះ អាញ ប៉ប បិយ ប្រ្លឹះ ម៉ោញ ដូរ ណារ ពីរ ឡឹង ដាវ ឡាច់ ទីប ចឹក ត្រា ម៉ះ ប្រ្លឹះ ឡាក់ ទី អាញ រ៉ុ ស។ បិយ ណោះ កាប ម៉ែ ពូ លូ បិយ ប្រ្លឹះ ដូរ ណោះ ឡាក់ ទី សារ អំរ៉ាញ អីញ ចឹង ថាឡាយ កាណាត ពឹង តេះ លូ ពឹង ទៀក សាឡីត សាឡាយ ណោះ ជា

៣ «ជៃ វិញ ថាឡាយ កាណាត ញ៉ា ពឹង តេះ លើ ពឹង ទៀក សាឡីត សាឡាយ លើ ថាឡាយ តើម អ៊ឹង អែ ចំ កូម ញីន ចឹង ប៉ាតីត ត្រា អន់ ចាណា អន់ហ្គាល់ ពឹង កល់ យ៉ាង មូត បក់ ប្រឹក ដាវ កា ប្រ្លឹះ ពិន ហិ»។

៤ ផះ ណោះ អាញ កាតាំង ពូ រ៉ះ ចំលូន ប៉ាណូស បក់ ទី ប៉ាតីត ត្រា អន់ ចាណា អន់ហ្គាល់ ទីណោះ ទី ១៤៤.០០០ ដូរ ពីរ គ្រឹប ផ្លុង ឡឹង សុនសាត អ៊ីស្រាអែល:

- ៤ ឡឹង ផ្លុង យូដា បក់ ទី ប៉ាតីត ត្រា អន់ ចាណា អន់ហ្គាល់ ទី ចំលូន ១២.០០០ ដូរ
- ឡឹង ផ្លុង រូបេន ១២.០០០ ដូរ
- ឡឹង ផ្លុង កាត ១២.០០០ ដូរ

* ៦:៦ ម៉ោញ កាក់ រៀត គុល «ម៉ោញ ខែណោះ» យី ខា ប្រឹក តូលី ម៉ោញ ដាវ។ ថាម៉ាដ ពូ តាច តែ រៀ សាឡី ឡាក់ ដាក់ យី អែ ១០ កាឡូ ទី ខា ម៉ោញ កាក់ អា កាប៉ាច់ តែ រៀ សាឡី ឡាក់ អូ សូរ ដាក់ ពូ តាច យី អែ ៣០ កាឡូ ទី ខា ម៉ោញ កាក់ ដេល។ † ៦:៦ សាដី លូ តាពៃ ប្លែ អង់កាច ជៃ តាក់ អញស៊ីត ដៃ ពិន ព្រៃ នីរៀ កា ត្រក់ ដេល: ជៃ កាល ម្នាក់ តើម អូលេវ លូ តើម ប្លែ អង់កាច ហង ។

- ៦ ឡើង ផ្ទះ អាស៊ីរ ១២.០០០ ដូវ
- ឡើង ផ្ទះ ណាប់ថាលី ១២.០០០ ដូវ
- ឡើង ផ្ទះ ម៉ាណាសេ ១២.០០០ ដូវ
- ៧ ឡើង ផ្ទះ ស៊ីមៀន ១២.០០០ ដូវ
- ឡើង ផ្ទះ លេវី ១២.០០០ ដូវ
- ឡើង ផ្ទះ អីសាខា ១២.០០០ ដូវ
- ៨ ឡើង ផ្ទះ សេប៊ូលុន ១២.០០០ ដូវ
- ឡើង ផ្ទះ យូស៊ីប ១២.០០០ ដូវ
- លូ ឡើង ផ្ទះ បេនយ៉ាមីន ១២.០០០ ដូវ ឡាក់ ទី ប៉ាគីត ត្រា អន់ ចាណាំ អន់ ហ្គាល់ ណោះ។

សារ ប៉ាណូស គ្រឹប សុនសាត សាំប្លៈ ប៉ានេ ប្រ្លៈ ប៊ិកកាតយ័

៩ កេះណោះ ណារ៉ូ អាញ ប័ប តាប័ល ប៉ាណូស អៀង កាខាក់ អូ ទី ពៀ ដាម យ៉ាប អុះ ប៉ាណូស ទិណោះ ពីៈ គ្រឹប ប៉ាថេត គ្រឹប ផ្ទះ គ្រឹប សុនសាត។ ពូ ពៀត អារ តិស ឆ្លឹង ទីល ជុង នែរ បាក អ្នែ អន់តារ ហះ ឆ្លីរ គ្រេ សា ដាច់ លូ ហះ ឆ្លីរ គន ចៀម ទីប ពូ ចឹក តាំងកង សាប្លាត់ វ៉ាសេ។

១០ ពូ កាប ម៉ែ ជា «ទី ដឹង ប្រ្លៈ ពីន ឡាក់ អ្នែ ពីង គ្រេ សាដាច់ លូ គន ចៀម ណោះ ហង ឡាក់ តង់ ពីន អន់ វ៉ាវ៉ា ចំ ឡើង សារ តោ»។

១១ ផះ ណោះ បិយ ប្រ្លៈ ទិណោះ ឡាក់ អ្នែ អន់តារ ជុំ គ្រេ សាដាច់ ជុំ មូត ក្រាត់ តាំងកង ជុំ កាណាត់ ឡាក់ ទី អាញ រ៉ែស ទី ប្លាន់ អន់ខែ កា កាដាប មូប កល់ ទីៈ តេះ ហះ គ្រេ សាដាច់ សាំប្លៈ ប៉ានេ ប្រ្លៈ ប៊ិកកាតយ័

១២ លូ កាប ជា «អាមែន អន់ ប្រ្លៈ ពីន ទី សារ ដាក់ លូ សារ ហ្សាំង សាឡាច់ សារ លេវី លែង សិច សារ អំរ៉ាញ អីញ លូ សារ សុតចង សាំងឡាង់ អីញ អន់ ប៉ាណូស ទិខ្ល ប៉ានេ តាំបោក ហោក វ៉ត កា អើរី លើយ អូ អូ ឡុច អាមែន»។

១៣ មូត ក្រាត់ តាំងកង ម៉ោញ ដូវ អំប័ញ លូ អាញ ជា «មូត បក់ ពៀត អារ តិស ឆ្លឹង ទីល ជុង នែរ បាក ណោះ កាំ ឡាំង ពៀ អន់ខែ ណោះ? អន់ខែ ពីៈ ឡើង ចំ?»

១៤ អាញ តើល អើ ជា «អី ពី តាំងឡា អីស ហង អូ»។ អើ វះ កា អាញ ជា «អន់ខែ ណោះ ស៊ុត កា វ៉ាវ៉ា ចំ ឡើង សារ ចុនចៃ កាខាក់ អន់ខែ ប៊ីស អារ អន់ បាក ពីង ផាម គន ចៀម។

១៥ ខ អា ហង បះ អន់ខែ អ្នែ ហះ ឆ្លីរ គ្រេ សាដាច់ ម៉ះ ប្រ្លៈ ប៊ិកកាតយ័ លូ សាំប្លៈ ប៉ានេ អើ ទីប កាម៉ាំង ទីប កា ដារ កាណុង រ៉េង វ៉ាម៉ះ ។ ប្រ្លៈ ឡាក់ អន់អ្នែ ពីង គ្រេ សាដាច់ ណោះ ចឹង កាន់ទីង អន់ខែ លូ កី អើ។

១៦ អន់ខែ ចឹង អូ ឡាឃ៊ុត អូ ហ្វ្រាំង ណារ៉ូ ហង អន់ខែ កា អូ ត្រត់ តុ ដារ ណារ៉ូ ដេល

១៧ ខង គន ចៀម ឡាក់ អ្នែ ហះ ម៉ាត់ គ្រេ សាដាច់ អើ ចឹង រង អន់ខែ លូ ចឹង ប៉ាណាំ ឡាក់ ប៉ាត់ កល់ ទៀក ឡាក់ អន់ អាញ រ៉ែស។ * ប្រ្លៈ ប៊ិកកាតយ័ កា ចឹង អ៊ុត ទៀក ម៉ាត់ ឡើង ម៉ាត់ អន់ខែ»។

៨

សារ គន ចៀម អ្នក ឡាច់ ចារ ចារ ទី តាំប្លៈ

១ ផះ គន ចៀម អ្នក ឡាច់ ចារ ចារ ទី តាំប្លៈ ណោះ ជាឌី អូ កាតាំង ប៉ានីរ ញ៉ា អុះ ពីង ប្លែង ណោះ វ៉ាដាប យី អើ ទុញ ទងតិក មង។

២ កេះណោះ អាញ ប័ប បិយ ប្រ្លៈ តាំប្លៈ ដូវ ឡាក់ អន់តារ តែង ម៉ាត់ ប្រ្លៈ ប៊ិកកាតយ័ ទីប ទី ពូ អន់ សាណែង តាំប្លៈ។

៣ ទី បិយ ប្រ្លៈ ម៉ោញ ដូវ ណារ៉ូ ពីៈ អន់តារ ហះ អន់ហ្នឹង ទីប ចឹក ខាល់ ម៉ាស ម៉ោញ សាំវ៉ាប ចែត តាំងហ៊ុម។ បិយ ណោះ ទី តាំងហ៊ុម អៀង មប អន់ កា ប្រ្លៈ ចែត ពីង អន់ហ្នឹង ម៉ាស ឡាក់ អ្នែ តែង ឆ្លីរ គ្រេ សាដាច់ អន់ខ្ល លូ សារ មូត ប៉ាសុន ប្រ្លៈ ម៉ន់។

៤ អ៊ុត តាំងហ៊ុម ណោះ កា ហុយ ឡាច់ ឡើង ខាល់ បិយ ប្រ្លៈ ចឹក ណោះ ហារ ពីង ចាំងហ៊ុត អន់ខ្ល លូ សារ ម៉ន់ មូត ប៉ាសុន ប្រ្លៈ ទីល ប៉ាត់ ចារ ប្រ្លៈ ប៊ិកកាតយ័។

៥ កេះណោះ បិយ ប្រ្លៈ អ្នក ដារ អុញ ឡើង អន់ហ្នឹង ចែត ពីង ខាល់ ម៉ាស ប៉ាញ កេះណោះ ឡាក់ តុះ ពីង តេះ ជា ឌី កា ទី តេះតរ ទី កាំឡាត លូ វ៉ាវ៉េត តេះ។

* ៧:១៧ ៧:១៦-១៧ បំ ហៃ អេសាយ ៤៩:១០។

សារ បិយ ប្រ្រឹះ ខ្លោម សាលែង តាំប៊ើះ កាតុ

៦ កេះណោះ បិយ ប្រ្រឹះ ទី តាំប៊ើះ ដូរ ឡាក់ ចឹក សាលែង តាំប៊ើះ ណោះ កា ទ្រៀម ចឹង ខ្លោម។

៧ បិយ ប្រ្រឹះ ទី ម៉ៅញ កា ខ្លោម សាលែង ផាឌី កា ទី ប្លែ ម៉ា រៀល លូ អុញ ឡាយ លូ ផាម ឡី ពីង អង់កក់ តេះ។ តេះ ប៉ែង ចានែក អុញ សា ទី ម៉ៅញ ចានែក លូ តើម អ៊ឹង លូ អ៊ិត កា សែត ឡាញ ចិន ប៉ែង ចានែក អុញ សា ទី ម៉ៅញ ចានែក ដេល។

៨ បិយ ប្រ្រឹះ ទី រៀវ កា ខ្លោម សាលែង ផាឌី កា ទី ឡាក់ កា ប៉ានីម តិស ផះ អុញ សា ឡី ពីង ទៀក សាឡីត សា ឡាយ។ ទៀក សាឡីត សាឡាយ ប៉ែង ចានែក តេះ ផាម ម៉ៅញ ចានែក។

៩ ទី កាណាត ឡាក់ ទី អាញ រឹស អ្វៃ កាណាង ទៀក សាឡីត សាឡាយ ប៉ែង ចានែក តេះ ម៉ៅញ ចានែក។ កាំប៉ាន់ អ្វៃ ពីង ទៀក សាឡីត សាឡាយ ប៉ែង ចានែក កា រ៉ាយ រ៉ុ ទី ម៉ៅញ ចានែក ដេល។

១០ បិយ ប្រ្រឹះ ទី ប៉ែង កា ខ្លោម សាលែង ផាឌី កា ទី សំឡង់ ម៉ៅញ តុត តិស ឡី ឡីង ប្លែង ផះ កឹត ទី រ ឡាក់ កា អុញ កាបង។ កា ប៉ាច់ ទៀក តាំងលេ ទៀក ទ្រូង លូ កល់ ទៀក ប៉ែង ចានែក សំឡង់ ណោះ ឡី ពីង ម៉ៅញ ចានែក។

១១ សំឡង់ ណោះ ពូ អន់ សិច ផា «តើម ក្រិល» ទៀក ប៉ែង ចានែក ណោះ កា កេះ ទៀក ប៉ាញិល ម៉ៅញ ចានែក។ ទី ប៉ាណូស តោះ រៀង ដូរ ខង ទៀក ណោះ កើត តាំង។

១២ បិយ ប្រ្រឹះ ទី ប៉ាន់ កា ខ្លោម សាលែង ផាឌី ដាវ ខៃ លូ សំឡង់ ប៉ែង ចានែក កា កើត ម៉ាម៉ាង ម៉ៅញ ចានែក។ ណោះ កាម៉ាង ប៉ែង មង អូ ទី តាតារ ខៃ សំឡង់ ម៉ៅញ មង កាដាវ ប៉ែង មង កា អូ ទី ដាវ ម៉ៅញ មង និះទៅ ដេល។

១៣ ផះ ណោះ អាញ ប៉ប ក្លាង អឹក ប៉ាវ ពីង ប្លែង លូ កាតាំង អែវ កាប ម៉ែ ប ផា «ឡាំបាក ខាក់ ឡាំបាក ខាក់ ហង ប៉ាណូស ឡាក់ អ្វៃ ពីង អង់កក់ តេះ ញន កា បិយ ប្រ្រឹះ ប៉ែង ដូរ ចឹង ខ្លោម សាលែង ណារ៉ូ ហង»។

៩

១ បិយ ប្រ្រឹះ ទី ប៉ាតាមី កា ខ្លោម សាលែង អាញ កា ប៉ប សំឡង់ ម៉ៅញ ឡាក់ ឡី ឡីង ប្លែង ពីង អង់កក់ តេះ តេះ ពូ អន់ គន កាចេ អំបារ ឡះ ជ្រុ ចារ គ្រន ប្រ្រឹះ បឹត កា សំឡង់ ណោះ។

២ សំឡង់ ណោះ កា បើក អំបារ ឡះ ណោះ ផាឌី កា ទី អ៊ី ហុយ ឡីង ឡះ ណោះ ចុក ឡាក់ កា អ៊ី អុញ តិស ពូ សុះ មីរ។ ផះ ណោះ ដាវ លូ ប្លែង កើត ម៉ាម៉ាង ញន កា អ៊ី អុញ ហុយ ឡាក់ ឡីង ឡះ ណោះ។

៣ កា ទី ឡែប រៀង ខាក់ ឡាក់ ឡីង អ៊ី អុញ ណោះ ប៉ាវ ឡើះ ពីង អង់កក់ តេះ អន់ខៃ ទី សាណោច ទី ចាវ ឡាក់ កា កាទៀង ខោរ ដេល។

៤ ប្រ្រឹះ រ៉ះ កា អន់ខៃ ផា «ដៃ ថាឡាយ អ៊ិត សាម៉ាង លើ តើម អ៊ឹង អែវ ចំ ម៉ៅញ ដៃ ត្រត់ សោច ដឹង ប៉ាណូស បក់ អែវ ចំ ឡាក់ អូ ទី ត្រា ម៉ះ អាញ ប៉ាតិត ពីង កល់ យ៉ាង ណោះ ហង»។

៥ ប្រ្រឹះ អូ អន់ ឡែប ទី ណោះ ប៉ាន់តោះ ពូ អុះ ក្រាន់ កា អន់ខៃ ប្រឹត អន់ ពូ អឹត ប៉ាណាប រ៉ាង រ៉ាង ប៉ាតាមី ខៃ ដោច អន់ខៃ ប្រឹត អឹត ណោះ ឡាក់ កា កាទៀង ខោរ សោច ពូ ដេល។

៦ ផះ រ៉ាង រ៉ាង ណោះ ប៉ាណូស បិច កា តោះ ខាក់ ហះ កា ពូ អូ តោះ អុះ។

៧ ឡែប ទី ណោះ ត្រង់ ទ្រៀយ អន់ខៃ រឹច លូ សេះ ពូ ចែត យៀង ចឹង ឡាំ តាកុះ ពីង កល់ អន់ខៃ ទី ឡាក់ កា មូក ម៉ាស សាដាច់ ម៉ុះ ម៉ាត់ អន់ខៃ ឡាក់ កា ម៉ុះ ម៉ាត់ ប៉ាណូស។

៨ អន់ខៃ ទី សក់ អ៊ឹង ឡាក់ កា សក់ អង់កាន់ សាណាញ អន់ខៃ ឡាក់ កា សាណាញ ត្រា។

៩ អន់ខៃ ពៀត ឡាក់ កា អាវ ប៉ាសយ ផះ អន់ខៃ ប៉ាវ យឹង កាហ្លាប អន់ខៃ ឡាក់ កា យឹង រ៉ាតេះ សេះ រៀង ឡាំ តាកុះ។

១០ ក្បាង អន់ខៃ ទី សាណោច ឡាក់ កា កាទៀង ខោរ សាណោច អន់ខៃ ទី ចាវ អឹញ សារ៉ាប ប្រឹត អន់ ប៉ាណូស អឹត ប៉ាណាប ទី រ៉ាង រ៉ាង ប៉ាតាមី ខៃ។

១១ ឡែប ទី ណោះ ទី សាដាច់ រ៉ាង ហៃ អន់ខៃ ដេល យី បិយ ឡាក់ រ៉ាង ហៃ ឡះ ជ្រុ ណោះ សិច អែវ ផា កាប ពូយ សុនសាត ហេប្រី ផា អាបាដុន ផា កាប ពូយ សុនសាត ក្រិក ផា អាប៉ូលីយ៉ុន ទី ណី ផា «បក់ ថាឡាយ»។

១២ សារ ឡាំបាក ទី ម៉ៅញ រ៉ាវ៉ាច់ តេះ ហៃ ចឹង ទី សារ ឡាំបាក រៀវ នែវ ណារ៉ូ កា ពីះ ពូយ អន់តឹត។

១៣ បិយ ប្រ្រឹះ ទី ត្រា កា ខ្លោម សាលែង អែវ អាញ កា កាតាំង ប៉ានីរ កាប ឡាក់ ឡីង អង់តែ ទី ប៉ាន់ ពីង អន់ហ្នឹង ម៉ាស ឡាក់ អ្វៃ ហះ ដុះ ប្រ្រឹះ។

១៤ ប៉ានីរ ណោះ រ៉ះ កា បិយ ប្រ្រឹះ ទី ត្រា ឡាក់ ចឹក សាលែង ណោះ ផា «ហត់ រឹស មូត បិយ ប្រ្រឹះ ទី ប៉ាន់ ដូរ ឡាក់ ពូ កត់ ពីង តាំងលេ អីប្រាត ណោះ ពី»។

១៥ បិយ ប្រ្ម័: ទី ប្រាំន ដូរ ឡាក់ ប្រ្ម័: ជ្រៀម សាំរ៉ាប់ កា ទីល មង ដាវ ខៃ សាណាំ ឡាក់ ប្រ្ម័: ទី កាំឡត់ ពូ កា រ៉ុស អន់ខៃ ភៀ ចឹង ប៉ាន់តោ អ្នាត ប៉ាណូស ប៉ាណូស ប៉ែង តាប៉ល់ ប៉ាន់តោ ម៉ោញ តាប៉ល់។

១៦ អាញ កា កាតាំង ពូ រ៉ះ ចំលួន តាហាន ជិះ សេះ ឡាក់ ចាក ពូ យ បិយ ប្រ្ម័: ទី ប្រាំន ណោះ ទី ២០០ លៀន ដូរ។

១៧ កាណុង សារ អំបោ ណោះ អាញ ប៉ប័ សេះ លូ តាហាន បក់ ជិះ សេះ ណោះ ពៀត អាវ ប៉ាសយំ នែវ កាប្រើ ឡាក់ កា អុញ នែវ ខៀវ នែវ កាម៉ិត។ កាប៉ាច់ កល់ សេះ ណោះ រ៉ៃច លូ កល់ ក្លា លូ ទី អុញ លូ អ្សី លូ កាជៀ កិត ឡាក់ ឡឹង ពីរ អន់ខៃ។

១៨ ប៉ាណូស ប៉ែង តាប៉ល់ តោ ម៉ោញ តាប៉ល់ ញួន កា សារ ឡាក់ ប៉ាក់ ប៉ែង នែវ អា យី អុញ លូ អ្សី លូ កាជៀ ឡាក់ ឡាក់ ឡឹង ពីរ សេះ ណោះ:

១៩ ខង អំរាញ អីញ សេះ ទិណោះ អៃ រឹង ពីរ លូ រឹង ក្បាំង ខង ក្បាំង អន់ខៃ ឡាក់ កា កល់ ពិះ ទី ចារ ភៀ ប្រ័ត អន់ ប៉ាណូស អិត ប៉ាណាប ញួន កា ក្បាំង អន់ខៃ ណោះ ហង។

២០ កាប៉ាច់ ប៉ាណូស បក់ អូ តោ កា សារ ចុន ចៃ កាខាក់ ណោះ ពូ អៃ កា អូ ចៃ ប៊ុនពែង ពុត ពៀក អ្នាត សារ ពូ ប្រ័ត អូ ដាក់ ណោះ អុះ យី ពូ អូ ចៃ អ្នាត សារ ពូ សាំប៉ះ ប៉ានេ ប្រ្ម័: ប៊ិត លូ សាំប៉ះ ហ្វិប ប្រ្ម័: ឡាក់ ពូ ប្រ័ត លូ ម៉ាស ប្រាក់ លូ សាប៉ាន់ អំហ្គោ លូ អ៊ឹង យី ប្រ្ម័: ឡាក់ អូ អូ ហៃ អូ អូ សាំយ៉ាំង អូ អូ ចាក។

២១ អន់ខៃ កា អូ ចៃ ប៊ុនពែង ពុត ពៀក អ្នាត សារ កោះ ប៉ាន់តោ ពូ លូ អូ ចៃ អ្នាត ត្រូ អំហ្គោ អូ ចៃ អ្នាត សារ ប្រ័ត លូ កាម៉ាក់ លូ អង់កាន់ អូ ចៃ អ្នាត សារ អន់តុង វ៉ាត ម៉ះ ពូ ឡាក់ អន់ខៃ យើយ ប្រ័ត ណោះ ដេល។

១០

សារ បិយ ប្រ្ម័: ចឹក ផាប់ ចិ

១ អាញ ប៉ប័ បិយ ប្រ្ម័: ឡាក់ កេង ខាក់ ម៉ោញ ដូរ ណារ ជីវ ឡឹង ប៉ែង លូ ទី កាម៉ល់ ជុំ អៃ រឹង កល់ អៃ ទី កាញ ច្រូ ម៉ុះ ម៉ាត់ អៃ ឡាក់ កា ដាវ ជុំ អៃ ឡាក់ កា អុញ។

២ រឹង តិ អៃ ចឹក ផាប់ ចិ ឡាក់ ឡុង កេះ។ ជុង សាម៉ា អៃ ចត រឹង ទៀក សាឡឹត សាឡាយ ជុង សាំងអ្សោ ចត រឹង គោក។

៣ កេះណោះ អៃ កាប ម៉ៃ ឡាក់ កា ក្លា ក្រាញ កេះ អៃ កាប ម៉ៃ កា ទី តេះតរ តាំប៉ើ: តេះ រ៉ះ សារ ដេល។

៤ ប៉ាក់ វ៉ាវ៉ាច់ តេះតរ ណោះ កេះ អាញ ផេះ ចឹង ច្រាត់ គម សារ ណោះ ផា ឌី ទី ប៉ានីវ ឡឹង ប៉ែង កាប ផា «អ្យត អាន អន់ សាគីម ម៉ះ តេះតរ ទី តាំប៉ើ: រ៉ះ ណោះ ផៃ ច្រាត់ គម សារ ណោះ»។

៥ កាប៉ាច់ បិយ ប្រ្ម័: ឡាក់ អាញ ប៉ប័ អៃ អន់តារ ជុង សាម៉ា ចត រឹង ទៀក សាឡឹត សាឡាយ ជុង សាំងអ្សោ ចត រឹង គោក ណោះ អៃ កា លឹក តិ សាម៉ា រឹង ប៉ែង

៦ ទីប ម៉ត់ លូ ប្រ្ម័: ឡាក់ ទី អាញ អៃ រ៉ុស លើយ យី ប្រ្ម័: ឡាក់ ប៉ាំងកើត តេះ ប៉ែង ទៀក សាឡឹត សាឡាយ លូ កាណាក់ ញ៉ា ត្រឹប នែវ ឡាក់ អៃ រឹង ប៉ែង រឹង តេះ លូ កាណុង ទៀក សាឡឹត សាឡាយ។ បិយ ប្រ្ម័: កាប ផា «អូ ទី ប៉ាប្រើយ ដាវ ណារ អុះ»។

៧ ហះកា ប៉ាក់ ដាវ ចំ កាតាំង បិយ ប្រ្ម័: ទី តាំប៉ើ: ខ្លោម សាណែង ណោះ ប្រ្ម័: ចឹង តាក់ អង់កេះ ផិនកាន ឡាក់ អាន សាគីម ម៉ះ អៃ ឡាក់ កា អៃ រ៉ះ កា មូត វ៉ាគីយ ប្រ្ម័: ឡាក់ ប្រ័ត ដាវ កា អៃ»។

៨ ប៉ានីវ អាញ កាតាំង រឹង ប៉ែង ណោះ ពៃ កា កាប លូ អាញ ម៉ោញ ទង ណារ ផា «ហាក់ ឡាក់ អ្យត ផាប់ ចិ ឡាក់ ឡុង កេះ រឹង តិ បិយ ប្រ្ម័: ឡាក់ អន់តារ ចត រឹង ទៀក សាឡឹត សាឡាយ លូ ចត រឹង គោក ណោះ ពិ»។

៩ អាញ កា ឡាក់ ប៉ាក់ បិយ ប្រ្ម័: ណោះ ទីប ប៉រ ផា «ប៉ើ: អន់ ផាប់ ចិ ណោះ កា អាញ»។ បិយ ប្រ្ម័: ណោះ តើល ផា «ហាក់ អ្យត ផាប់ អា សា ពិ»។ ផាប់ អា ចឹង ប្រ័ត អន់ អិស អិត លូស ហះកា ផេះ អៃ រឹង ពីរ កើត អាម ឡាក់ កា ទៀក សុត»។

១០ អាញ កា អ្យត ផាប់ ចិ ណោះ ឡឹង តិ បិយ ប្រ្ម័: កេះណោះ អាញ សា រឹង ពីរ អាញ អៃ អាម ឡាក់ កា ទៀក សុត តាទីច ហះកា ប៉ាក់ អាញ សា កេះ រឹង អាញ កា អិត លូស។

១១ កេះណោះ បិយ ប្រ្ម័: រ៉ះ កា អាញ ផា «អិស ត្រត់ រ៉ះ ប៉ានីវ ប្រ្ម័: ម៉ោញ ទង ណារ យី រ៉ះ ឡឹង សារ ប៉ាមេត អៀង រ៉ះ ឡឹង សុនសាត អៀង លូ រ៉ះ ឡឹង សាដាច់ អៀង ដេល»។

១១

សារ ផាញាន ពៀវ ដូរ

១ បិយ ប្រ្រៈ ណោះ កា អន់ អ៊ឹង កា អាញ ប្រ្រៈ កាណាត៍ សាំរ៉ាប់ រ៉ាស កេះណោះ ប្រ្រៈ រ៉ះ កា អាញ ផា «ហាត់ អីស ឡាំ រ៉ាស រ៉ាង រ៉ាម៉ះ ប្រ្រៈ លូ រ៉ាស អន់ហ្នឹង ទីប យ៉ាប បក់ ប៉ានេ សាំប្រ្រៈ ប្រ្រៈ ពីង ចារ ណោះ ដេល។

២ ហះកា ឡាន រ៉ាង រ៉ាម៉ះ អូ រ៉ាស អុះ ខង អាញ អន់ កា មូត សុនសាត អន់ទៀត កេះ ពូ ចឹង អ៊ែ ជះ ចត៍ ប្រ្រៈ បាប ពីង មៀង យេរុសាឡឹម ឡាក់ ចារ អាញ ទី រ៉ាងរ៉ាង ៤២ ខែ។

៣ អាញ ចឹង អន់ សារ អំរ៉ាញ អីញ កា ផាញាន អាញ ពៀរ ដូរ អន់ខែ ចឹង រ៉ះ ប៉ានីរ អាញ រ៉ាងរ៉ាង ១២៦០ ដារ ណោះ ទីប អន់តុក កាប៉ោ * ដេល»។

៤ មូត ពៀរ ដូរ ណោះ ពៀប ឡាក់ កា តើម អូលេរ ទី ពៀរ លូ ជុង តាគៀង ទី ពៀរ † ឡាក់ អន់តារ តែង ម៉ាត់ ប្រ្រៈ ឡាក់ តាំងឡា អងកក់ តេះ។

៥ ផា ទី ពៀ បិច ប្រ្រៈ បាប មូត ពៀរ ដូរ ណោះ ចឹង ទី អុញ ឡាច់ ឡឹង ពីរ អន់ខែ ឡាំ សា ចាំឡាយ មូត តាមីរ អន់ ខែ ឡូត។ តាទីច ហង ផា ទី ពៀ បិច ប្រ្រៈ បាប អន់ខែ បក់ ណោះ ត្រត់ តោ រ៉ែវ អា ហង។

៦ អន់ខែ ពៀរ ដូរ ណោះ ទី អំរ៉ាញ អីញ អូ ប្រ្រៈ អន់ ប្លែង ហ្រាំង អូ ទី បី កាណុង រ៉ាងរ៉ាង អន់ខែ រ៉ះ សារ ប្រ្រៈ លូ អូ ប្រ្រៈ អន់ ទៀត កេះ ផាម ទីប អូ ប្រ្រៈ អន់ ទី សារ ឡាំបាក កាខាក់ គ្រីប រ៉ែវ កើត ពីង អងកក់ តេះ ផះ ចំ កា ទី តាម ពុត អន់ខែ បិច។

៧ ប៉ាត់ មូត ពៀរ ដូរ រ៉ះ ឡឹង សារ ប្រ្រៈ កេះ។ កា ទី កាណាត៍ អូ ដាត់ អិក កាលក ចឹង ឡាច់ ឡឹង ឡះ ចារ ត្រន ប្រ្រៈ បីត ឡាំ តាកុះ លូ អន់ខែ លូ ទី ទ្រង កាណាត៍ ណោះ ទីប អែ ចឹង ប៉ានេ អន់ខែ ឡូត។

៨ ប៉ាទ្រូ អន់ខែ ពូ ចឹង អ្នាត រតាឡាត កាណុង មៀង តិស ឡាក់ មៀង ទី សិច កាប ប៉ាញ ជ្រៀរ ផា មៀង សូដុំ លូ អី ស៊ីប ឃី ពីង មៀង ណោះ ហង ពូ រ៉ុប ពី តាំងឡា អន់ខែ បង់ ប៉ានេ ពីង អ៊ឹង គីង។

៩ ណោះ ចឹង ទី ប៉ាណូស ឡឹង សុនសាត អន់ទៀតៗ ឡឹង ផ្លង់ អន់ទៀតៗ លូ ឡឹង ប៉ាថេត អន់ទៀតៗ ពូ ចឹង អ៊ែ ហៃ ប៉ាទ្រូ អន់ខែ រ៉ាងរ៉ាង ប្លែង ដារ ទងតិក៍ ពូ អូ អន់ បក់ ពៀ អ្យក់ តប អុះ ប៉ាទ្រូ អន់ខែ ណោះ។

១០ ប៉ាណូស អ៊ែ ពីង អងកក់ តេះ ពូ ចឹង ទី ពុត ហោក រ៉ត់ ខង ពូ បប័ អន់ខែ ពៀរ ដូរ តោ កេះ ឃី ពូ ចឹង អែត សា រ៉ត់ សើម ពូ កា អន់ កាណាត៍ កា គូប សោប សិត ឡាំ ខង រ៉ាគីយ ប្រ្រៈ ពៀរ ដូរ ណោះ ប្រ្រៈ អន់ កា ប៉ាណូស អ៊ែ ពីង អងកក់ តេះ ទី សារ ឡាំបាក កាខាក់។

១១ អន់តិក ឡឹង ប្លែង ដារ ទងតិក៍ រ៉ាវ៉ាច់ កេះ ប្រ្រៈ កា តាមុត កាស៊ី តាំងហើម ពីង ប៉ាទ្រូ អន់ខែ ពៀរ ដូរ អន់ ទី អាញ រ៉ុស កេះណោះ អន់ខែ កា អ្យរ អន់តារ ប្រ្រៈ អន់ កា មូត បក់ បប័ អ្យត កាខាក់។

១២ អន់ខែ ពៀរ ដូរ កា កាតាំង ប៉ានីរ ឡឹង ប្លែង កាប ផា «ចុ ហារ ប៉ាត់ អា !» អន់ខែ កា ជិះ កាម៉ល់ ហារ ពីង ប្លែង។ មូត តាមីរ អន់ខែ កា បប័ ដេល។

១៣ ផះ ណោះ ផាឌី កា រ៉ាវ៉ែត តេះ កេង ខាក់។ មៀង ណោះ អញដីត ចានែក កា ពូក ទី ម៉ោញ ចានែក លូ តោ ប៉ាណូស ទី ៧០០០ ដូរ ផះ រ៉ាវ៉ែត តេះ ណោះ។ ប៉ាណូស បក់ អ៊ែ សល់ អូ តោ ណោះ កា អ្យត កាខាក់ កា ប៉ាណាំ គូប ប៉ានេ សារ អំរ៉ាញ អីញ ម៉ះ ប្រ្រៈ ឡាក់ តាំងឡា ប្លែង។

១៤ សារ ឡាំបាក ទី ពៀរ អា រ៉ាវ៉ាច់ កេះ ហៃ សារ ឡាំបាក ទី ប្លែង កា ចឹង ពីរ ទីល ស្រីសៗ ដេល។

សារ បិយ ប្រ្រៈ ទី តាំប៉ើះ ខ្លោម សាណោង

១៥ កេះណោះ បិយ ប្រ្រៈ ទី តាំប៉ើះ ខ្លោម សាណោង ផាឌី កាតាំង ប៉ានីរ កាប យឹង ពីង ប្លែង ផាះ

«ទី ប៉ាថេត សាត ពីង អងកក់ តេះ អា អន់ កា ប្រ្រៈ តាំងឡា ពិទ លូ អន់ កា បក់ អែ រ៉េស ប្រ្រៈ សាដាច់ កេះ អែ ចឹង រ៉ាងហៃ រ៉ាងឡា លើយ»។

១៦ ផះ ណោះ មូត ក្រាត់ តាំងកង់ ទី ២៤ ដូរ ឡាក់ អន់អ៊ែ ពីង ត្រេត តែង ដីរ ប្រ្រៈ បិកកាតយ័ អន់ខែ កា កាដាប មូប កល់ ទីះ តេះ សាំប្រ្រៈ ប៉ានេ ប្រ្រៈ

១៧ ទីប កាប ផាះ

«អី ប្រ្រៈ បិកកាតយ័ ឡាក់ ទី សារ អំរ៉ាញ អីញ ក្លា ឡឹង កាណាត៍ ញ៉ា ទីណោះ

* ១១:៣ ១១:៣ តុន តាឡុប ពូ ផា ពូ ញ៉ា សោក ណោះ ពូ កា អន់តុក កាប៉ោ។ † ១១:៤ ១១:៤ បប័ ហៃ សាករី ៤:១-១៤។

អ៊ីស ឡាក់ អ្នក ឡើង សើគ ពេ លើយ ទីល រ៉ប ដាវ អា ញីន ប៉ានេ អ៊ីស

ខង អ៊ីស ពិះ រ៉ាងហៃ រ៉ាងខ្យា

ញន កា អ៊ីស ទី សារ អំរ៉ាញ អីញ កេង ខាក់។

១៨ សុនសាត អន់ទៀតៗ អីក កា អ៊ីស

ហះកា ដាវ អ៊ីស អីក កា ទីល កេះ ដេល

យី ដាវ កាំឡាក់ ឡាក់ អ៊ីស ត្រក់ តាតសុន សារ កា ប៉ាណូស តៅ

លូ អន់ រ៉ាងរ៉ានី កា មូត រ៉ាតិយ ប្រ្រៈ ឡាក់ ប្រតី ដាវ កា អ៊ីស

លូ កា មូត ប៉ាសុន អ៊ីស ឡាក់ អ្សល កូត អ្សត កា អ៊ីស

ទីប កា មូត ប្រតី តិស ទីប កា មូត ប៉ាសុន ដោច។

ដាវ ណោះ អ៊ីស ត្រក់ ចាំឡាយ មូត បក់ អ្នែ ចាំឡាយ ពឹង អង់កក់ តេះ ដេល»។

១៩ ផះ ណោះ អំបារ រ៉ាង រ៉ាម៉ះ ពឹង ប្លែង កា បើក ម្នាត ញីង កា បបំ ហ៊ីប សារ សាញ៉ា វែវ ពុត ម៉ះ អើ ៖ កា អ្នែ កាណាង រ៉ាង រ៉ាម៉ះ ណោះ ដេល លូ ទី កាំឡាក់ ទី តេះតវ លូ រ៉ាវែត តេះ លូ ឡឺ ប្លែ ម៉ាវៀល តិសៗ អៀង ដេល។

១២

សារ អង់កាន់ លូ ណាក

១ កេះណោះ ទី សារ តិស កើត ពឹង ប្លែង យី ទី អង់កាន់ ម៉ោញ ដួវ អើ កាសិប ពៀត ដាវ ប្រតី ខោ អារ លូ ខៃ អ្នែ កាន់តេះ ជុង អើ ទីប ទី មូក ប្រតី លូ សំឡង់ ១២ តល់ ពឹង កល់ ដេល។

២ អង់កាន់ ណោះ អើ ឡាកោ គៀម ផះ អង់ហ្សាង កា អីត ចឹង អ្នែ ហាអុញ។

៣ ទី កាណាត់ ម៉ោញ ណាវ ឡាក់ ពឹង ប្លែង ដេល យី ទី ណាក តុត តិស ឡាកោ អើ កាប្រិ ឡាក់ កា អុញ។ ណាក ណោះ ទី កល់ តាំប៉ៃ លូ អង់តែ អញជិត ពឹង កល់ អើ ណោះ ទី មូក សាដាច់ តាំប៉ៃ ដេល។

៤ ក្សាង អើ កវ សំឡង់ ពឹង ប្លែង សំឡង់ បែង ចានែក ប៉ាឡឺ ម៉ោញ ចានែក ពឹង អង់កក់ តេះ។ ណាក ណោះ វែល ហះ ម្តីរ អង់កាន់ ឡាក់ ផះ ចឹង អ្នែ ហាអុញ ណោះ ភៀ ក្សាត់ ឡាវ៉ានី សា ប៉ាត់ គន ណោះ កើត។

៥ អង់កាន់ ណោះ អ្នែ ហាអុញ កើត គន កាម៉ាក់ គន អើ ណោះ ចិក អ្នែ កាទូង ប៉ាសយ ចឹង រ៉ាងហៃ រ៉ាងខ្យា ប៉ាណូ ស គ្រិប សុនសាត ហះកា ប្រ្រៈ បិកកាតយ អ្សក់ ហារ គន ណោះ ពឹង ប្លែង អន់ខូ លូ អើ អន់ អ្នែ ហះ ត្រេ អើ។

៦ កាប៉ាច់ អង់កាន់ ណោះ សាតាក់ ឡាក់ ប៉ាត់ ស្រីស តិស អ្នែ ហះ ចារ ឡាក់ ប្រ្រៈ ទ្រៀម អន់ កា អើ កេះ ភៀ អន់ ពូ តង់ រ៉ាងហៃ អើ រ៉ាងរ៉ាង ១២៦០ ដាវ។

៧ ផះ ណោះ កា ទី សារ តាកុះ ប្ល្រៈ ពឹង ប្លែង យី បិយ ប្រ្រៈ សិច មីតេល លូ បិយ ប្រ្រៈ ឡាក់ អ្នែ អន់ខូ លូ អើ ប៉ាណាំ គួប តាកុះ លូ ណាក។ ណាក លូ បិយ អើ កា តាកុះ តូ លូ អន់ខែ ដេល។

៨ ហះកា ណាក អូ ដាម៉ះ អុះ គីត ណោះ ហង អើ លូ បិយ អើ អូ អ្នែ ពឹង ប្លែង ណាវ អុះ។

៩ ណាក តិស ណោះ ពូ ប៉ាឡឺ ប៉ាត់ តេះ យី ណាក តិស ណោះ ហង ឡាក់ ពិះ សើគ ពេ ឡាក់ ពូ អន់ សិច ផា ម៉ែត ប្រ្រៈ ប៊ីត លើ កា សាតាំង ឡាក់ ប៉ាណាំ ប៉ាណូស ពឹង អង់កក់ តេះ អន់ ហៀត ឡាក់ ឡើង ប្រ្រៈ។ ពូ ប៉ាឡឺ អើ ប៉ាត់ តេះ មូត បិយ អើ កា ពូ ប៉ាឡឺ អន់ខូ លូ អើ ដេល។

១០ ផះ ណោះ អាញ កាតាំង ប៉ានីរ កាប តុត ពុត ពឹង ប្លែង ផា «កិញអៀ អា ទីល ដាវ ប្រ្រៈ បិកកាតយ ឡាក់ ប្រ្រៈ ពិន អើ តង់ ពិន កេះ។ សារ អំរ៉ាញ អីញ លូ សារ រ៉ាងហៃ រ៉ាងខ្យា ម៉ះ ប្រ្រៈ បិកកាតយ លូ អំរ៉ាញ អីញ ម៉ះ បក់ អើ វើស ប្រតី សាដាច់ កា ពិះ ទីល ដេល ខង បក់ ច្រោម អុះ ម៉ុ ពិន ពូ ប៉ាឡឺ ម្នាត អើ ប៉ាត់ តេះ កេះ យី អើ ណោះ ហង ឡាក់ ច្រោម អុះ ម៉ុ ពិន ទីប កាម៉ាង ទីប កាដាវ ហះ ម៉ាត់ ប្រ្រៈ។

១១ ហះកា ទី ទ្រង អុះ ម៉ុ ពិន ញន កា ផាម គន ចៀម លូ ញន កា សារ អន់ខែ រេះ ណោះ ហង ខង អន់ខែ សាឡាក់ ឡាកោ ទីល តៅ អូ ខាត អូ តាមៀន អុះ។

១២ ញន ខ អា អី មូត អ្នែ ពឹង ប្លែង ហត់ ហោក រត់ ពិ។ អី តេះ លូ ទៀក សាឡឹត សាឡាយ អន់ដីស ចឹង ទី សារ ឡាក់ បាក ហង ខង ម៉ែត ប្រ្រៈ ប៊ីត ជីវ អ្នែ ពឹង អន់ដីស កេះ ទីប អីក កេង ខាក់ ខង អើ អូ អន់តត់ ផា ដាវ ប្រ្រៈ កាំឡាក់ កា អើ អ្នែ បាប៊ីត ឡាក់ កេះ»។

១៣ ប៉ាត់ ណាក បបំ ផា ពូ ប៉ាឡឺ អើ ប៉ាត់ តេះ កេះ អើ កា តាយ៉ុប ពូយ អង់កាន់ បក់ អ្នែ ហាអុញ កើត គន កាម៉ាក់ ណោះ ពេ។

៖ ១១:១៩ ១១:១៩ បំហៃហៅព្រី ៩:៤-៥។

១៤ ហៈកា ប្រ្លឹះ អន់ អង់កាន់ ណោះ ទី កាហ្លាប ឡាក់ កា កាហ្លាប ក្លាង អឹក ភៀ អន់ អើ ប៉ាវ ឡាក់ ប៉ាត់ ស្រៃ តិស អ្នែ ប៉ាត់ ចារ ឡាក់ ពូ ចឹង តង់ រ៉ាងហៃ អើ រ៉ាងរ៉ាង ប៉ែង សាណាំ ទងតិគី * អន់ ចាំងហាយុត ឡឹង ម៉ាត់ ពិះ ណោះ។

១៥ ពិះ កា ព្រះ ទៀក ឡាច់ ឡឹង ពីរ អើ ឡាក់ កា ទៀក តាំងលេ អន់ ហូរ ពូយ អង់កាន់ ណោះ ភៀ អន់ អង់កាន់ ណោះ ឡង់ ពូយ ទៀក។

១៦ ហៈកា តេះ សាដះ អ្សឹប ទៀក តាំងលេ ណាក ព្រះ ឡាច់ ឡឹង ពីរ អើ ណោះ ស្លាត់ សាអឹត ភៀ តង់ អង់កាន់ ណោះ។

១៧ ណាក កា អឹក ខាក់ កា អង់កាន់ ណោះ កា ឡាក់ តាក្លះ លូ គន សោ អង់កាន់ ឡាក់ អ្នែ សល់ យី មូត បក់ ប្រឹក្ចី ពូយ ចាបាប ប្រ្លឹះ បិកកាតយី លូ សៀ សារ ពូ រះ ឡឹង យីស៊ី។

១៨ កេះណោះ ណាក កា ចាក អ្នែ រតេះ ឡាពុក រហាង ទៀក សាឡឹត សាឡាយ។

១៣

សារ កាណាគី អូ ដាក់ អឹក កាលក

១ កេះណោះ ណារ៉ូ អាញ បំបី កាណាគី អូ ដាក់ អឹក កាលក ម៉ោញ កាតុ ទី កល់ តាំប៊ើះ អង់តៃ អញ្ជើត ឡាច់ ឡឹង ទៀក សាឡឹត សាឡាយ ពីង អង់តៃ ទិណោះ ទី មូក សាដាច់ អញ្ជើត ពីង កល់ ទី តាំប៊ើះ ណោះ ទី ច្រាត់ សិច តាង ៗ ឡាក់ កាប ផាម៉ាត កា ប្រ្លឹះ បិកកាតយី។

២ កាណាគី អាញ បំបី ណោះ ឡាកោ អើ រ៉ឹច លូ បិក សែម ដុង អើ ឡាក់ កា ដុង សាគោ ពីរ អើ ឡាក់ កា ពីរ ក្លា។ ណាក កា មប សារ អំរ៉ាញ អីញ កេង ខាក់ ភៀ អន់ កាណាគី ណោះ រ៉ាងហៃ ប៉ាតាង អើ ដេល។

៣ អាញ កា បំបី កាណាគី កល់ តាំប៊ើះ ណោះ ទី កល់ ម៉ោញ ឡាកោ បើត ចឹង តោ ហៈកា តាំងហាល ឡាកោ ណោះ ព្រះ ណារ៉ូ ប៉ាណូស ពីង អង់កក់ តេះ កា ប៉ាណាំ គូប ចាក ពូយ កាណាគី ណោះ ទីប ញម ខាក់។

៤ ពូ កា ប៉ាណាំ គូប សាំប៊ើះ ប៉ានេ ណាក ខង ណាក មប អន់ សារ អំរ៉ាញ អីញ អើ កា កាណាគី ណោះ ពូ កា សាំប៊ើះ ប៉ានេ កាណាគី ណោះ ដេល ទីប កាប ផា «ទី រឿ ចឹង កេង សាទើ លូ កាណាគី អា ? ទី រឿ ចឹង អូ តាក្លះ លូ អើ ?»។

៥ ប្រ្លឹះ អន់ កាណាគី ណោះ អូ កាប ខូយ កាប អ្នាត់ អេង លូ កាប ផាម៉ាត ប្រ្លឹះ កា អន់ អើ ទី អំរ៉ាញ អីញ រ៉ាង ហៃ រ៉ាងរ៉ាង ៤២ ខៃ។

៦ អើ កាប ផាម៉ាត កា ប្រ្លឹះ បិកកាតយី ទីប កាប ផាម៉ាត កា ចារ ប្រ្លឹះ អ្នែ លូ កាប ផាម៉ាត កា មូត បក់ អ្នែ ពីង ប្លែង ដេល។

៧ ប្រ្លឹះ អន់ អើ តាក្លះ ប្លែង លូ មូត ប៉ាសុន ប្រ្លឹះ ទីប ទី ទ្រង អើ លូ ប្រ្លឹះ អន់ អើ ទី អំរ៉ាញ អីញ អំបាំង ប៉ាណូស ទីខូ គ្រឹប ផ្លង់ គ្រឹប សុនសាត គ្រឹប ប៉ាមេត។

៨ កាប៉ាច់ ទី ប៉ាណូស អ្នែ ពីង អង់កក់ តេះ ពូ ចឹង ប៉ាណាំ គូប សាំប៊ើះ ប៉ានេ កាណាគី ណោះ យី ទី ប៉ាណូស ឡាក់ អូ ទី ច្រាត់ សិច ឡឹង កាណោត អង់កក់ តេះ ពៃ កាណាង ផាប ច្រាត់ សិច ប៉ាណូស ឡាក់ ទី អាញ រ៉ឹស យី ផាប មះ គន ចៀម ឡាក់ ពូ ប៉ាន់តោ។

៩ ហត់ សាំយ៉ាង កាខាក់ ពិះ

- ១០ ផា ប្រ្លឹះ អន់ បក់ ចំ ចឹង ត្រាត់ ខុក
- បក់ ណោះ ពូ ចឹង រ៉ុប ចែត ខុក តាទីច
- ផា បក់ ចំ ប្រ្លឹះ អន់ ពូ ចឹង កោះ ប៉ាន់តោ
- បក់ ណោះ ពូ ចឹង កោះ ប៉ាន់តោ តាទីច *។

ទីល នីណោះ មូត ប៉ាសុន ប្រ្លឹះ ត្រាត់ អត់ សាំរ៉ាញ លូ សៀ លើយ។

១១ កេះណោះ អាញ បំបី កាណាគី អូ ដាក់ អឹក កាលក ម៉ោញ ណារ៉ូ ឡាច់ ឡឹង គ្រោម តេះ ទី អង់តៃ រឿរ ឡាក់ កា អង់តៃ គន ចៀម ហៈកា ប៉ានីរ អើ តេះ ឡាក់ កា ណាក។

១២ កាណាគី ទី ម៉ោញ អន់ អំរ៉ាញ អីញ កា កាណាគី ណោះ រ៉ាងហៃ ប៉ាតាង អើ ទីប ប្រឹក្ចី អន់ ប៉ាណូស អ្នែ ពីង អង់ កក់ តេះ សាំប៊ើះ ប៉ានេ កាណាគី ទី ម៉ោញ ឡាក់ ឡាកោ កល់ បើត ចឹង តោ ណោះ ហៈកា ព្រះ ណារ៉ូ ដេល។

* ១២:១៤ ១២:១៤ រ៉ាងរ៉ាង ប៉ែង សាណាំ ទងតិគី ភៀត គុល «រ៉ាងរ៉ាង ម៉ោញ លូ រឿរ លូ ទងតិគី»។ * ១៣:១០ ១៣:១០ ផា បក់ ចំ ប្រ្លឹះ អន់ ពូ ចឹង កោះ ប៉ាន់តោ បក់ ណោះ ពូ ចឹង កោះ ប៉ាន់តោ តាទីច ហ្លា ពូ ច្រាត់ លូ តី ម៉ោញ ចំលួន ផា មប ចំ កោះ ប៉ាន់តោ ពូ លូ ដាវ ពូ កា ចឹង ប៉ាន់តោ អើ លូ ដាវ ដេល។

១៣ កាណាតិទី ពៀរ ណោះ អែរី តំបាង សារ អំរ៉ាញ អឺញ កេង ខាក់ អែរី អ្នក ប្រតិ អន់ ទី អុញ ឡឹង ប្លែង ឡី ពឹង តេះ អន់ ប៉ាណូស បឺប្ា។

១៤ អែរី ប៉ាងល់ ប៉ាណូស ពឹង អង់កក់ តេះ ញន កា សារ អំរ៉ាញ អឺញ តាងៗ ឡាក់ ប្រ្ាះ អន់ អែរី ប្រតិ។ អែរី ប្រតិ សារ អំរ៉ាញ អឺញ ទិណោះ ប៉ាតាង កាណាតិ ទី ម៉ោញ អែរី រះ កា ប៉ាណូស អែរី ពឹង អង់កក់ តេះ ប្រ្ា ពូ តួ ប្រតិ ហ្វិប កាណាតិ ទី ម៉ោញ ឡាក់ ឡាក់ ត្រត់ ដាវ ហះកា អែរី រឹស ដេល។

១៥ ប្រ្ាះ អន់ អែរី ទី អំរ៉ាញ អឺញ អ្នក ប្រតិ អន់ ហ្វិប កាណាតិ ណោះ ទី តាំងហើម ភៀ អន់ អ្នក កាប ម៉ាក់ ចឹង ប្រ្ា ពូ ប៉ាន់តោ ប៉ាណូស បក់ អ្នក ថៃ សាប្ាះ ប៉ានេ ហ្វិប កាណាតិ ណោះ។

១៦ អែរី កា ប៉ាងខំ ប៉ាណូស ទិឌូ ទីប ម្នក ប្រតិ តិស ទីប ម្នក ប៉ាសន ដោច ដាច ទីប បក់ ប៉ាតូរង ទីប បក់ តាបាយ កា សត់ ទីប បក់ ប្រតិ ទុច ពូ លូ បក់ ប្រតិ ម៉ែត តាំងឡា អន់ សាក់ សាញ៉ា ចាណាំ ពឹង តី សាម៉ា លើ ពឹង កល់ យ៉ាង។

១៧ សាញ៉ា ចាណាំ អា យី សិច កាណាតិ ណោះ លើ ឡេក ប៉ាតាង សិច អែរី។ ពូ អ្នក អន់ ពៀ តាច លើ ប្រូ កាណាតិ ញ៉ា អុះ ដា អ្នក ទី សាញ៉ា ចាណាំ ណោះ ពឹង អែរី។

១៨ ពឹង សារ អា ហង ត្រត់ ទី ពុត ហ្សាំង សាឡាច់ យឹត ចាជ្រុប។ ពៀ ហ្សាំង សាឡាច់ ហត់ យឹត ឡេក ប៉ាតាង សិច កាណាតិ ណោះ ពិ ខង ឡេក ណោះ យី ឡេក ម៉ះ ប៉ាណូស យី ៦៦៦។

១៤

សារ គន ចៀម លូ ម្នក ១៤៤.០០០ ដូរ

១ តេះណោះ អាញ បឺប្ា គន ចៀម អន់តាវ ពឹង ប៉ានីម ស៊ីយ៉ុន លូ ទី ប៉ាណូស ១៤៤.០០០ ដូរ អែរី អន់ ខុ លូ អែរី ដេល ម្នក ទិណោះ ទី សិច គន ចៀម លូ សិច ពិ អែរី ពូ ច្រាត់ ពឹង កល់ យ៉ាង។

២ តេះណោះ អាញ កាតាំង ប៉ានីម ឡឹង ប្លែង ឡាក់ កា ទៀក ជ្រៀយ តិស លើ ឡាក់ កា តេះតវ ថាំង កាខាក់ ប៉ានីម អាញ កាតាំង ណោះ ឡាក់ កា ប៉ាណូស អៀង ដូរ ផះ អន់ទែង ព្រូក អិត កាណាំ។

៣ ម្នក ទិណោះ អន់ខែ ចាដៃ អញស៊ី ណាវ ហះ ដ៊ីរ ត្រេ ប្រ្ាះ អន់អែរី លូ ហះ ម៉ាក់ កាណាតិ ទី ប៉ាន់ ឡាក់ ទី អាញ រឹស លូ ហះ ម៉ាក់ ម្នក ត្រាត់ តាំងកង។ អ្នក ទី បក់ ពៀ ចឹង ហៀន ចាដៃ អញស៊ី ណោះ អ្នក អុះ ទី ដឹង ប៉ាណូស ១៤៤.០០០ ដូរ ឡាក់ ប្រ្ាះ បិកកាតយ័ ហ្វាយ ឡឹង អង់កក់ តេះ ណោះ ហង ចឹង អ្នក។

៤ ម្នក ទិណោះ ស៊ិត កា ប៉ាណូស ដាក់ ត្រង់ កាខាក់ អ្នក ទី ប្រតិ អន់ ឡាកោ ទី សារ ប៊ិត អិត ញន កា ប្រតិ លូ អង់កាន់ អុះ។ គន ចៀម ឡាក់ ប៉ាក់ ចំ អន់ខែ កា ឡាក់ ពូយ ប៉ាក់ ចារ ណោះ ដេល។ ប្រ្ាះ ហ្វាយ អន់ខែ ឡឹង ប៉ាណូស ស្ទន អៀង ឡាក់ អ្នក ស្ទើ ប្រ្ាះ អន់ អន់ខែ ពៀប ឡាក់ កា ប្ល័តុល * ទៀន អន់ កា ប្រ្ាះ លូ កា គន ចៀម។

៥ ម្នក ទិណោះ អ្នក ឃើយ កាប ពូង អុះ ខង អន់ខែ ទី ពុត ដាក់ ត្រង់។

សារ បិយ ប្រ្ាះ ប៉ែង ដូរ រះ

៦ អាញ កា បឺប្ា បិយ ប្រ្ាះ ម៉ោញ ដូរ ណាវ ផះ ប៉ារ ពឹង ប្លែង បិយ ណោះ អែរី រះ សារ ដាក់ ឡាក់ អែរី លើយ ពិះ រះ កា ប៉ាណូស អែរី ពឹង អង់កក់ តេះ ត្រិប សុនសាត ត្រិប ផ្លង់ ត្រិប ប៉ាថេត។

៧ បិយ ណោះ កាប ម៉ែម ដា «ហត់ អ្សិល កូត អ្សិក កា ប្រ្ាះ បិកកាតយ័ លូ ប៉ានេ សារ អំរ៉ាញ អឺញ ម៉ះ អែរី ពិ ខង ដាវ អែរី តាត់សិន សារ ចែត ថូត ទីល តេះ ហត់ សាប្ាះ ប៉ានេ អែរី ឡាក់ ប៉ាងកើត តេះ ប្លែង លូ ទៀក សាឡឹត សា ឡាយ លូ កល់ ទៀក ទិណោះ»។

៨ ទី បិយ ប្រ្ាះ ម៉ោញ ដូរ ណាវ ពិះ ពូយ អន់តីត រះ ដា «មៀង បាប៊ីឡន ឡាក់ មៀង តិស តាបៀយ វ៉ាយ វ៉ា វ៉ា កេះ ខង មៀង ណោះ អែរី អន់ ត្រិប សុនសាត ប្រតិ លូ អង់កាន់ ឡាក់ ឡាក់ ពៀប ឡាក់ កា អែត តាពៃ ឡាក់ ប្រតិ អន់ ទី ពុត បិច កាខាក់ កា សារ អ្នក ដាក់»។

៩ តេះណោះ ទី បិយ ប្រ្ាះ ម៉ោញ ដូរ ណាវ ឡាក់ បិយ ទី ប៉ែង ពិះ ពូយ អន់តីត កាប ម៉ែម ដា «ពៀ សាប្ាះ ប៉ានេ កាណាតិ អិត កាលក ណោះ លូ ហ្វិប អែរី លូ ទី ពូ សាក់ សាញ៉ា ចាណាំ ម៉ះ អែរី ពឹង កល់ យ៉ាង លើ ពឹង តី

១០ បក់ ណោះ ប្រ្ាះ ចឹង អិត កាខាក់ លូ ចឹង តាត់សិន សារ ចែត ថូត អ្នក តាបាប តាប៉ុន អុះ លូ ប្រ្ាះ ចឹង តាត់ អង់ អិត ប៉ាណាប អែរី លូ អុញ ចាយ ណាយ កាទីរ ហះ ដ៊ីរ ម្នក បិយ ប្រ្ាះ ឡាក់ ដាក់ ត្រង់ លូ ហះ ដ៊ីរ គន ចៀម ដេល។

* ១៤:៤ ១៤:៤ សុនសាត អ៊ីស្រាអែល ឃើយ អ្នក ប្ល័តុល ទៀន អន់ កា ប្រ្ាះ បិកកាតយ័។ ដា ប៉ាណូស ពៀប ឡាក់ កា ប្ល័តុល យី ប៉ាណូស ណោះ កនិត ឡឹង ពូ សាប្ាះ កា ប្រ្ាះ។ បិរ វៃ ហា សារ ឡាច់ (និក្ខមន៍) ២៣:១៩ លូ ចាបាប ម្នក លេវី (លេវីនីយ) ២៣:៩-១៤។

១១ អុញ ឡាក់ ប្រឹក្សា អន់ ពូ អីត ប៉ាណាប កាខាក់ ណោះ ចឹង អ្វី លើយ។ ទិ ម្នាក់ បក សាំប៉ះ ប៉ានេ កាណាត៍ អីក កាលក ណោះ លូ ហ្វិប អើ លូ ទី ពូ សាក់ សិច អើ ប្រឹក្សា សាញ៉ា ចាណាំ អន់ខៃ ចឹង ទី សារ អីត ប៉ាណាប កាខាក់ ទីប កាម៉ាង ទីប កាដារ អូ វ៉ាឡាក់ អុះ»។

១២ ទីល នីណោះ ម្នាក់ ប៉ាសុន ប្រឹក្សា ឡាក់ ប្រឹក្សា ពូយ ចាបាប់ ប្រឹក្សា លូ សៀ យីស៊ូ លើយ អន់ខៃ ត្រង់ ទី ពុត អត់ សាំវ៉ាញ៉ា។

១៣ អាញ កាតាំង ប៉ានីរ ឡឹង ប្លែង កាប ផា «ហាក់ ប្រាត់ នីអៀង គីត អៀ ប៉ាក់ ម៉ាត់ ទិ បក់ តៅ ញុន កា សៀ យីស៊ូ ទី សារ សាណាក សាវ៉ាក់ តាទីច ហង»។ ប៉ាដាត៍ ប៉ាលឹង ប្រឹក្សា កាប ផា «តាទីច ហង អន់ខៃ ទិឌូ ចឹង អ្នែ វ៉ាឡាក់ អុះ ត្រង់ ណារូ ហង ខង អន់ខៃ ចឹង ទី វ៉ាងវ៉ាន់ សាំវ៉ាប់ គ្រីប ដារ អន់ខៃ ប្រឹក្សា ពៃ»។

សារ ប្រឹក្សា អង់កក់ តេះ

១៤ អាញ ប័ប កាម៉ល់ បាក ម៉ោញ ចារ លូ ទី ម៉ោញ ដូរ ឡាក់ កា ប៉ាណាស អង់អ្នែ ពឹង កាម៉ល់ ណោះ † អើ តល់ ម្នាក់ ម៉ាស លូ ចឹក កាន់ខៀវ ឡាក់ សោត កាខាក់។

១៥ កេះណោះ ទី បិយ ប្រឹក្សា ម៉ោញ ដូរ ណារូ ឡាក់ ឡឹង រោង វ៉ាម៉ះ ឡាក់ កាប ម៉ែម លូ បក់ អ្នែ ពឹង កាម៉ល់ ណោះ ផា «ហាក់ អ្នក កាន់ខៀវ អីស ឡាក់ ប្រឹក្សា ពិ ខង ទីល ចុន ប្រឹក្សា កេះ អង់កក់ តេះ ទី បត្រី ប្រឹក្សា កេះ»។

១៦ ផេះ ណោះ បក់ អ្នែ ពឹង កាម៉ល់ កា យើរ កាន់ខៀវ ពឹង អង់កក់ តេះ អង់កក់ តេះ កា ប្រឹក្សា កេះ ឡូត ។ ‡

១៧ កេះណោះ ទី បិយ ប្រឹក្សា ម៉ោញ ដូរ ណារូ ឡាក់ ឡឹង រោង វ៉ាម៉ះ អ្នែ ពឹង ប្លែង អើ ចឹក សាំង ឡាក់ សោត កាខាក់ ដេល។

១៨ កេះណោះ ទី បិយ ប្រឹក្សា ម៉ោញ ដូរ ណារូ ឡាក់ តាំងឡា អុញ កា ឡាក់ ឡឹង អន់ហ្នឹង ឡាក់ កាប ម៉ែម លូ បិយ បក់ ចឹក សាំង សោត ណោះ ផា «ហាក់ អ្នក សាំង អីស ឡាក់ កាសិត អន់តង ប្លែ អង់កាច ពឹង អង់កក់ តេះ ពិ ខង ប្លែ ទី បត្រី អ្នែ កេះ»។

១៩ បិយ ណោះ កា យើរ សាំង ពឹង អង់កក់ តេះ កាសិត ទិ អន់តង ប្លែ អង់កាច ពឹង អង់កក់ តេះ កេះ ទិ ឡូត កេះ ណោះ តេះ ពឹង ចារ វ៉ុត ប្លែ អង់កាច ឡាក់ ចារ ប្រឹក្សា អីក កាខាក់។

២០ ចារ វ៉ុត ប្លែ អង់កាច ណោះ អ្នែ តែង ឡឹង មឿង ផេះ ពូ ចត៍ ប្លែ អង់កាច កា ទី ផាម ហូរ ឡាក់ ឡឹង ចារ ណោះ ទូល ហារ ជ្រុ គីត ពីរ សេះ ហូរ ចាំងហាយុត ៣០០ កាឡូមិត។

១៥

សារ បិយ ប្រឹក្សា តាំប៉ើ ដូរ ឡាក់ ប្រឹក្សា អន់ ប៉ាណាស ឡាក់បាក

១ កេះណោះ អាញ កា ប័ប សារ ម៉ោញ ណារូ តុត គីស អ្នែ ពឹង ប្លែង យី សារ ឡាក់ ត្រង់ ញម កាខាក់ យី ទី បិយ ប្រឹក្សា តាំប៉ើ ដូរ ឡាក់ ចឹង ប្រឹក្សា អន់ ទី សារ ឡាក់បាក ទិ តាំប៉ើ យី សារ ឡាក់បាក ឡាក់ ពិះ អន់គីត ឡឹង ពូ ប៉ាក់ សារ ឡាក់បាក អា កេះៗ ណោះ ប្រឹក្សា បិកកាតយ័ កា តាត់ អង់កេះ សារ អើ អីក ហង។

២ កេះណោះ ណារូ អាញ ប័ប ឡាក់ កា ទៀក តាំងលេវ៉ា សាង ឡាក់ កា សាមីល វ៉ាបោះ ហី កា ប្រឹក្សា ឡាក់ កា អុញ។ ម្នាក់ បក់ ចាយ័ កា ណាត៍ អូ ដាត់ អីក កាលក ទីប ហ្វិប អើ លូ ឡោក ប៉ាតាង សិច អើ ណោះ អន់ខៃ អន់ តាវ ហះ សានែង ទៀក តាំងលេវ៉ា សាង ណោះ ទីប ចឹក ប្រកម៍ ប្រឹក្សា បិកកាតយ័ ទិឌូ។

៣ អន់ខៃ ចាដៃ អញសើវីត៍ ម៉ូសេ ឡាក់ ប្រឹក្សា ដារ កា ប្រឹក្សា លូ អញសើវីត៍ គន ចៀម ផាះ

«អី ប្រឹក្សា បិកកាតយ័ ឡាក់ ទី សារ អំវាញ អីញ ក្លា ឡឹង កាណាត៍ ញ៉ាៗ ទិណោះ

ដារ អីស ប្រឹក្សា ស៊ុត កា ដាក់ កេង ត្រង់ ញម កាខាក់។

អី សាដាច់ ឡាក់ វ៉ាងហៃ គ្រីប សុនសាត

ទ្រង់ អីស ស៊ុត កា ដាក់ ត្រង់ តាទីច។

៤ អី ប្រឹក្សា តាំងឡា អូ ទី បក់ ពៀ ចឹង អូ អ៊ុល កូត៍ អ្នក កា អីស

លូ អូ ទី ពៀ ចឹង អូ ប៉ានេ អីស

ខង ដឹង អីស ហង ឡាក់ ដាក់ កាខាក់

ប៉ាណាស គ្រីប សុនសាត ចឹង ប៉ាណាំ ត្រូប ពិះ កាដាប សាំប៉ះ ប៉ានេ អីស

ខង ពូ ប័ប អីស តាត់សុន សារ ដាក់ ត្រង់ តាទីច»។

† ១៤:១៤ ១៤:១៤ បំរែ ហៃ ដានីអីល ៧:១៣។ ‡ ១៤:១៦ ១៤:១៦ បំរែ ហៃ យុអីល ៣:១២-១៦។

៥ អន់តិក ឡើង ណោះ ណារូ អាញ បំបំ កាណាង ដាក់ កាខាក់ ពីង វ៉ាណើះ សាំរ៉ាប់ រ៉ាម៉ះ ប្រ្រឹះ កា បើក ម្នាត អំប៉ារ។

៦ ទី បិយ ប្រ្រឹះ តាំបើះ ដួរ ឡាក់ ចឹង ប្រ្រឹក អន់ ទី សារ ឡាក់ បាក ទី តាំបើះ កា ឡាក់ ឡើង កាណាង ដាក់ កាខាក់ ណោះ ទីប កាសិប រៀត ខោ អាវ ប្រ្រឹក លូ កាណាត បាក ដាក់ ឡាយ៉ាម កាំឡាក់ លូ ចែត ម៉ាអើវ ម៉ាស ពីង អន់តើះ។

៧ កាណាង កាណាត ឡាក់ ទី អាញ រ៉ុស ទី ប៉ាន់ ណោះ ទី កាណាត ម៉ោញ អន់ អង់គៀន ម៉ាស តាំបើះ កា បិយ ប្រ្រឹះ តាំបើះ ដួរ ណោះ។ ពីង អង់គៀន ទីណោះ ប៉ាញ ដឹង សារ ប្រ្រឹះ អីក ឃី សារ អីក ម៉ះ ប្រ្រឹះ បិកកាតយ ឡាក់ ទី អាញ អ្នែ រ៉ុស លើយ។

៨ ពីង កាណាង ដាក់ កាខាក់ កា ប៉ាញ ដឹង កា អ្សី ឡាក់ ឡើង សារ តាតារ ក្លាក់ លូ សារ អំរ៉ាញ អីញ ម៉ះ ប្រ្រឹះ អូ ទី បក់ រៀ អ្នែ ម៉ុត ពីង កាណាង ដាក់ កាខាក់ ណោះ ទី អុះ ផា សារ ឡាក់ បាក ទី តាំបើះ ឡាក់ ឡាក់ ឡើង បិយ ប្រ្រឹះ តាំបើះ ណោះ បើ កេះ។

១៦

សារ អង់គៀន ម៉ាស តាំបើះ

១ អាញ កា កាតាំង ប៉ានីរ កាប ម៉ែ ឡើង រ៉េង រ៉ាម៉ះ រ៉ះ កា ម្នាត បិយ ប្រ្រឹះ ទី តាំបើះ ដួរ ណោះ ផា «ហាក់ អន់ដីស អ្សក អង់គៀន ទី តាំបើះ ឡាក់ ទី សារ ប្រ្រឹះ អីក ណោះ ឡាក់ តួះ ពីង អង់កក់ តេះ ពី»។

២ បិយ ទី ម៉ោញ កា អ្សក អង់គៀន ម៉ះ អើ ឡាក់ តួះ ពីង អង់កក់ តេះ ផាឌី ប៉ាណូស បក់ ទី សាញ៉ា ចាណាំ ម៉ះ កា ណាត អីក កាលក លូ បក់ សាំប្រ្រឹះ ប៉ានេ ហ្វិប អើ កា អេះ អោម អីត ប៉ាណាប កាខាក់។

៣ បិយ ទី រៀរ កា អ្សក អង់គៀន ម៉ះ អើ ឡាក់ តួះ ពីង ទៀក សាឡីត សាឡាយ ផាឌី ទៀក ណោះ កា កេះ ផាម ឡាក់ កា ទៀក អោម ប៉ាទ្រូ ទី កាណាត ញ៉ា ឡាក់ អ្នែ កាណាង ទៀក សាឡីត សាឡាយ ណោះ កា តោ ទី ឡូត។

៤ បិយ ទី ប៉ែង កា អ្សក អង់គៀន ម៉ះ អើ ឡាក់ តួះ ពីង តាំងលេ លូ ទ្រូង ទៀក លូ ពីង ត្រោម ទៀក អន់ទៀត ផាឌី តាំងលេ ទ្រូង ទៀក លូ ត្រោម ទៀក ទីណោះ កា កេះ ផាម ដេល។

៥ កេះណោះ អាញ កាតាំង បិយ ប្រ្រឹះ ឡាក់ តាំងឡា រ៉ាងហៃ ទៀក កាប ផាះ

«អី ប្រ្រឹះ ឡាក់ ទី អាញ រ៉ុស អ្នែ រ៉ាប់ ដាវ អា លូ អ្នែ ឡើង សើត ពៃ

អីស ដាក់ ត្រង់ តាទីច

ខង អីស តាតស៊ិន សារ ចែត ម៉ុត នីអៀ ត្រក់ តាទីច ហង

៦ ខង ពូ ប៉ាន់តោ ម្នាត ប៉ាសុន អីស

លូ ម្នាត រ៉ាគីយ អីស អន់ អន់ខែ ឡាក់ ផាម

ទីល នីណោះ អីស អន់ ពូ អែត ផាម

ត្រក់ លូ សារ ពូ ប្រ្រឹក យច ហង»។

៧ អាញ កា កាតាំង ប៉ានីរ កាប ឡើង អន់ហ្វីង ចារ រ៉ាម៉ះ ប្រ្រឹះ ផា «តាទីច ហង អី ប្រ្រឹះ តាំងឡា ឡាក់ ទី សារ អំរ៉ាញ អីញ ក្លា ឡើង កាណាត ញ៉ា អីស តាតស៊ិន សារ ដាក់ ត្រង់ តាទីច»។

៨ បិយ ទី ប៉ាន់ កា អ្សក អង់គៀន ម៉ះ អើ ឡាក់ តួះ ពីង ដាវ ប្រ្រឹក អន់ ដាវ កើត តុ កាខាក់ ឡាក់ អុញ ប្រ្រឹក អន់ កា ប៉ាណូ ស រ៉ាឡាក់ រ៉ាឡាក់។

៩ ពូ រ៉ាឡាក់ ញុន កា ត្រក់ តុ ដាវ ចាំង តាឡាម ហះកា ពូ អូ ចែ ប៊ុនពែង ពុត រៀក ម៉ាក់ ប៉ានេ ប្រ្រឹះ អុះ ឃី ពូ តះ ប៉ាស្សាប កា ប្រ្រឹះ ឡាក់ ទី អំរ៉ាញ អីញ ប្រ្រឹក អន់ ទី សារ ឡាក់ បាក ទី អា។

១០ បិយ ទី ប៉ាតាម កា អ្សក អង់គៀន ម៉ះ អើ ឡាក់ តួះ ពីង ត្រេ កាណាត អីក កាលក ណោះ ផាឌី ប៉ាចេត អើ ណោះ កា ម៉ាម៉ាង រ៉ាងអីត ឡូត។ ប៉ាណូស ទីឌូ កា កាប់ អំប៊ុត ទៅ ញុន កា ឡាក់ បាក តាឡាម។

១១ ពូ កា តះ ប៉ាស្សាប កា ប្រ្រឹះ ឡាក់ អ្នែ ពីង ប្លែង ញុន កា អីត ប៉ាណាប កើត អេះ អោម ប៉ាញ ឡាក់។ ទី សារ ប៉ាណាប ប៉ុប ណោះ កេះ ពូ អ្នែ កា អូ ចែ ប៊ុនពែង ពុត រៀក ម្នាត សារ យច ឡាក់ ពូ ឃើយ ប្រ្រឹក ណោះ អុះ។

១២ បិយ ទី ត្រោ កា អ្សក អង់គៀន ម៉ះ អើ ឡាក់ តួះ ពីង តាំងលេ អីប្រ្រឹក តាំងលេ ណោះ កា ស្លាត សាអីត ឡូត ភៀ ប្រ្រឹក អន់ ទី ទ្រូង អន់ កា ម្នាត សាដាច់ ពីះ ឡើង ដាវ ឡាក់ ចាក។

១៣ កេះណោះ អាញ បំបំ ប្រ្រឹះ ប៊ីត ប៉ែង ឡាក់ អន់ខែ ឡាក់ កា កីត ម៉ោញ ឡាក់ ឡើង ពីរ ណាក់ ម៉ោញ ឡាក់ ឡើង ពីរ កាណាត អីក កាលក ម៉ោញ ណារូ ឡាក់ ឡើង ពីរ កាណាត ឡាក់ ប៉ាឡាម ប្រ្រឹក រ៉ាគីយ ប្រ្រឹះ ។

១៤ អន់ខែ ណោះ យី ប្រ្រៈ បឹត ប្រ្រៈ រឹត ចាក ប្រឹត សារ អំរាញ អីញ ភ្លៅ ប៉ាតុំ សាដាច់ ពឹង អង់កក់ តេះ ទិឌូ អន់ ឡា តាកុះ ប៉ាក់ ដាវ កេង ខាក់ ម៉ះ ប្រ្រៈ ឡាក់ ទី សារ អំរាញ អីញ ក្លា ឡឹង កាណាតី ញ៉ា។។

១៥ (យីស៊ូ ផា «ហៃ អាញ ចឹង ពីរ ឡាក់ កា ប៉ាណូស អន់តុង។ ញៅ អែ ក្បាក់ លូ កាសិប ពៀត ខោ អារ អូ ចាក ឡុន សាឡុន អូ តាយួស កា ពូ ចឹង ហៃ បក់ ណោះ ទី សារ សាណុក សារ៉ាត តាទីច ហង»។)

១៦ ប្រ្រៈ បឹត កា ចាក ប៉ាតុំ សាដាច់ ទិណោះ អន់ អែ ប៉ាក់ ចារ ម៉ៅញ ឡាក់ អន់ សិច គុន ហេព្រី ផា អាម៉ាតេដូន។

១៧ បិយ ទី តាំប៉ើះ កា អ្នក អង់គៀន ម៉ះ អែ ឡាក់ តុះ ពឹង តារ៉ាង អំពុន តេះ លូ ប្លែង ផាឌី កាតាំង ប៉ានីរ កាប ម៉ៃប ឡឹង គ្រេ សាដាច់ កាណុង រោង រ៉ាម៉ះ ផា «កេះ ទី កេះ»។

១៨ កេះណោះ កា ទី កាំឡុត តេះតរ លូ រ៉ាវែត តេះ កេង កាខាក់ ឡឹង សាត់ ប៉ានដា ទី ប៉ាណូស អែ ពឹង អង់កក់ តេះ អា ពែ អូ យើយ ទី រ៉ាវែត តេះ កេង ខាក់ នីអៀ អុះ។

១៩ មឿង តិស សាដះ តេះ កើត ប៉ែង មឿង មឿង មូត សុនសាត អន់ទៀត ទិណោះ កា រ៉ាយ រុំ ទី ផះ ណោះ ប្រ្រៈ កាចាំង កា មឿង បាប៊ីឡុន អែ ប្រឹត អន់ មឿង តិស ណោះ អែត តាពែ ពឹង ពៀង អន់ ទី ឡុត យី អែត សារ អែ អឹក កេង ខាក់។

២០ ទី តាកាល់ កា តាលៀយ ហ្សឹង ទី កាប៉ាច់ ប៉ានីម កា អូ ប៉ប៉ី កេះ ដេល។

២១ ផះ ណោះ ទី ប្លែ ម៉ារៀល អៀង កាខាក់ ឡា ឡឹង ប្លែង គ្រត់ ពឹង ប៉ាណូស ប្លែ ម៉ារៀល ម៉ៅញ កាតុ ក្លាំង ៣០ កាឡូ សល់។ ពូ កា តះ ប៉ាស្យាប កា ប្រ្រៈ ញុន កា សារ ឡាក់ បាក់ កើត ឡឹង ប្លែ ម៉ារៀល ណោះ ឡាក់ សារ មុក ប៉ា ណាប កាខាក់។

១៧

សារ អង់កាន់ ម៉ាលេង លូ កាណាតី អឹក កាលក

១ កេះណោះ ទី បិយ ប្រ្រៈ ម៉ៅញ ដូរ កាណុង មូត បិយ ទី តាំប៉ើះ ឡាក់ ចឹក អង់គៀន ទី តាំប៉ើះ ណោះ ឡាក់ កាបាប លូ អាញ ផា «ចុ ឡាក់ ប៉ាក់ អា អាញ ចឹង តំបាង អន់ អឹស ប៉ប៉ី ប្រ្រៈ តាត់ស៊ុន សារ ចែត ចូត អង់កាន់ ម៉ាលេង ឡាក់ លៅ លែង សិច ឡាក់ អង់អែ ពឹង ចារ ឡាក់ ទី ទៀក ទ្រូង អៀង។

២ សាដាច់ អែ ពឹង អង់កក់ តេះ ឡាក់ តែប លូ អង់កាន់ ណោះ ប៉ាណូស ពឹង អង់កក់ តេះ កា តែប លូ អង់កាន់ ម៉ាលេង ណោះ ដេល ពៀប ឡាក់ កា ប៉ាញីល អែត»។

៣ បិយ ណោះ កា ប៉ោក អ្នក អាញ ញុន អំរាញ ប៉ាដាត ប៉ាលីង ប្រ្រៈ ឡាក់ ប៉ាក់ ស្រី តិស ហះ ចារ ណោះ អាញ កា ប៉ប៉ី អង់កាន់ ម៉ៅញ ដូរ ផះ កាណាតី អឹក កាលក នែរ កាប្រី។ កាណាតី ណោះ ទី កល់ តាំប៉ើះ អង់តែ អញដីត លូ ទី ច្រាត់ សិច តាង។ ប៉ាញ ឡុកោ ឡាក់ សិច កាប ផាម៉ាត កា ប្រ្រៈ បិកកាតយ៉។

៤ អង់កាន់ ណោះ អន់តុក អញដូរ ពៀត អារ នែរ ណាំអិត លូ នែរ កាប្រី ទីប សាណើម ឡុកោ ចែត ម៉ាស លូ តា យ៉ាលី តាង។ លូ អែ ចឹក ពៀង ម៉ាស ឡាក់ ប៉ាញី ដឹង កា សារ អឹក បឹត ឡាក់ សារ ខាអឹម ខាអក់ លូ សារ អែ ប្រឹត លូ កាម៉ាត ដេល។

៥ ពឹង កល់ យ៉ាំង អង់កាន់ ណោះ ទី ច្រាត់ សិច កាប ប៉ាញី ផ្លៀរ ផា «មឿង តិស បាប៊ីឡុន ឡាក់ មើត មូត អង់កាន់ ម៉ាលេង លូ គុល សារ អឹក បឹត ឡាក់ ត្រត់ ខាអឹម ខាអក់ ពឹង អង់កក់ តេះ អា»។

៦ អាញ ប៉ប៉ី អង់កាន់ ណោះ ពៀប ឡាក់ កា អែ ប៉ាញីល ផាម មូត ប៉ាសុន ប្រ្រៈ បក់ រះ ឡឹង សារ យីស៊ូ ញុន អែ ប៉ាន់តោ ពូ អៀង។ ផះ អាញ ប៉ប៉ី អង់កាន់ ណោះ អាញ ញុម កាខាក់។

៧ បិយ ណោះ កាបាប លូ អាញ ផា «ញ៉ា ត្រត់ អឹស ញុម ខាក់ នីអៀ? អាញ ចឹង រះ អន់ អឹស អូ ឡឹង សារ អង់ កាន់ ណោះ ឡាក់ អោន សាតិម លូ ឡឹង កាណាតី អឹក កាលក អែ ផះ ឡាក់ ទី កល់ តាំប៉ើះ អង់តែ អញដីត ណោះ ដេល។

៨ កាណាតី អឹស ប៉ប៉ី ណោះ សើត ពែ ទី ហះកា កិញអៀ អា អូ ទី កេះ។ អែ ចឹង ឡុច ឡឹង ឡុះ ជ្រុ កេះណោះ អែ ចឹង តោ ហ្សឹង ហ្សិត។ កាប៉ាច់ ប៉ាណូស អែ ពឹង អង់កក់ តេះ ពូ ចឹង ញុម ខាក់ ញុន កា ប៉ប៉ី កាណាតី ណោះ ខង សើត ពែ ទី កិញអៀ អា អូ ទី កេះ ហះកា អែ ចឹង ឡុច ពីរ ម៉ៅញ ទង ណាវ៉ុ។ ហះកា ទី បក់ ប្រ្រៈ ច្រាត់ សិច ពឹង ផាប ច្រាត់ សិច បក់ ទី អាញ រឹស ឡាក់ អែ ច្រាត់ ឡឹង កាណើត តេះ ប្លែង ពែ អន់ខែ អូ ញុម កា កាណាតី ណោះ អុះ។

៩ សារ អា ត្រត់ ទី ពុត ហ្សាំង សាឡាច់ យឹត ចាជ្រែប ណោះ ចឹង ហ្លួង។ កល់ តាំប៉ើះ យី ប៉ិច កាប ឡឹង ប៉ានីម តាំប៉ើះ ឡាក់ ចារ អង់កាន់ ណោះ អង់អែ* លូ ប៉ិច កាប ឡឹង សាដាច់ តាំប៉ើះ ដូរ ដេល។

* ១៧:៩ ១៧:៩ សារ អា ប៉ិច កាប ឡឹង មឿង រួម ឡាក់ ពូ ប្រឹត ពឹង ប៉ានីម តាំប៉ើះ។

១០ សាដាច់ប៉ាតាម ដូរតើ កេះ ទី ម៉ោញ ដូរ ផះ អ្នែ រ៉ាំងហៃ រ៉ប់ ដារ អា លូ ម៉ោញ ដូរ ណាវ បើ ពីះ ទីល អុះ ប៉ាត់ សាដាច់ ណោះ ទីល ទៀ អ៊ែ ចឹង រ៉ាំងហៃ ប៉ាចេត បាប៊ែត អូ ទុញ អុះ។

១១ កាណាត៍ អ៊ិក កាលក ឡាក់ ទី ផះ សើត ពៃ ហះកា កិញអៀ អា អូ ទី កេះ អ៊ែ ចឹង ពីះ ប្រ័ត៍ សាដាច់ ទី តាំង ហាម។ អ៊ែ កា សាដាច់ កាណាត៍ សាដាច់ ទី តាំប៉ើះ ណោះ ដេល អ៊ែ កា ចឹង តើ ហ៊្រង ហ្ស៊ីត។

១២ អង់តែ អញ្ជីត ឡាក់ អ៊ីស ប័ប ណោះ យី ប៊ុច កាប ឡឹង សាដាច់ អញ្ជីត ដូរ ឡាក់ បើ ទី ប្រ័ត៍ សាដាច់ ហះកា សាដាច់ ទីណោះ ចឹង ទី អំរ៉ាញ អ៊ីញ ប្រ័ត៍ សាដាច់ ដឹង ម៉ោញ មង អន់ខូ លូ កាណាត៍ អ៊ិក កាលក ណោះ។

១៣ សាដាច់ ទីណោះ វែ ពុត គូប សោប យី មប សារ រ៉ាំងហៃ រ៉ាំងខ្យា ម៉ះ អន់ខែ អន់ កា កាណាត៍ អ៊ិក កាលក ណោះ។

១៤ សាដាច់ ទី អញ្ជីត ចឹង ប៉ាណាំ គូប តាតុះ ប័ះ លូ គន ចៀម ហះកា ចឹង ទី ទ្រង គន ចៀម ខង អ៊ែ ឡាក់ ពី តាំងឡា តិស ហ្គ្រីត ឡឹង ពី តាំងឡា អន់ទៀតៗ លូ សាដាច់ ឡាក់ តិស ហ្គ្រីត ឡឹង សាដាច់ អន់ទៀតៗ។ កា ទី មូត បក់ ហ្គ្រះ រើស អ្យក់ ឡាក់ សៀ ដាត់ ត្រង់ អ្នែ អន់ខូ លូ អ៊ែ ដេល»។

១៥ បិយ ហ្គ្រះ រះ កា អញ្ជី ណាវ ផា «ចារ ឡាក់ ទី ទៀក ទ្រង អៀង ឡាក់ អ៊ីស ប័ប អង់កាន់ ម៉ាលេង អង់អ្នែ ណោះ យី ប៊ុច កាប ឡឹង មូត សុនសាត អន់ទៀតៗ ប៉ាចេត អន់ទៀតៗ លូ ប៉ាណូស អៀង កាខាក់។

១៦ កាណាត៍ អ៊ិក កាលក លូ អង់តែ អញ្ជីត អ៊ីស ប័ប ណោះ អន់ខែ ចឹង អូ ណាស កា អង់កាន់ ម៉ាលេង ណោះ ទីប ចឹង ថាឡាយ រ៉ាស អំបាស អ៊ែ អន់ ទី លូ រុស អ្នាត អញ្ជី អារ ប្រ័ត៍ អន់ អ៊ែ អ្នែ សាឡុន កេះណោះ សា ប៉ាំងឡៃ អ៊ែ លូ ពុះ អ៊ែ ពីង អុញ

១៧ ខង ហ្គ្រះ ប្រ័ត៍ អន់ អន់ខែ ទី ពុត ប្រ័ត៍ ពូយ ជិនកាន អ៊ែ លូ អន់ អន់ខែ វែ ពុត គូប សោប មប សារ រ៉ាំងហៃ រ៉ាំងខ្យា ម៉ះ អន់ខែ អន់ កា កាណាត៍ អ៊ិក កាលក ណោះ លើយ ទីល កេះ ទី ដារ ពូយ ប៉ានីរ ហ្គ្រះ។

១៨ កាប៉ាច់ អង់កាន់ អ៊ីស ប័ប ណោះ យី មៀង តិស ឡាក់ ទី អំរ៉ាញ អ៊ីញ ពីង សាដាច់ អន់ទៀតៗ អ្នែ ពីង អង់កក់ តេះ អា»។

១៨

សារ មៀង បាប៊ីឡុន រ៉ាយ រ៉ា

១ អន់តិត ឡឹង ណោះ អញ្ជី ប័ប បិយ ហ្គ្រះ ម៉ោញ ណាវ ឡាក់ ទី អំរ៉ាញ អ៊ីញ កេង ខាក់ ដីរ ឡឹង ប្លែង តាតារ ភ្នាក់ ពីង ឡាកោ អ៊ែ ណោះ កា តាត តាតារ ពីង អង់កក់ តេះ។

២ អ៊ែ កាប ម៉ែច ផាះ

«មៀង បាប៊ីឡុន ឡាក់ មៀង តិស តាលៀយ រ៉ាយ រ៉ា កេះ

មៀង អា កើត ចារ មូត ហ្គ្រះ ប៊ីត ហ្គ្រះ រុក លូ ចារ សែម អ្យក់ អូ ដាត់ គ្រីប នៃវ ឡាក់ ត្រត់ ខាអីម

៣ ខង ប៉ាណូស គ្រីប សុនសាត ប៊ុច កា មៀង អា រៀប ឡាក់ កា តែប លូ អង់កាន់ ម៉ាលេង រៀប ឡាក់ កា ប៉ាញីល តាពៃ ឡាក់ ប្រ័ត៍ អន់ ទី ពុត ប៊ុច កាខាក់ កា សារ អូ ដាត់។

មូត សាដាច់ អ្នែ ពីង អង់កក់ តេះ ប៊ុច កា មៀង អា ឡាក់ កា ប្រ័ត៍ លូ អង់កាន់ ដេល កាប៉ាច់ មូត បក់ ចាក ណាំង សា ពីង អង់កក់ តេះ អា ពូ កា ណាំង សា ទី កើត ហ្គ្រះ ប៉ាតុរង ញុន កា អំរ៉ាញ អ៊ីញ លូ សារ រីត់ សើម ឡាក់ អៀង កាខាក់ កាណាត៍ មៀង អា ដេល»។

៤ អញ្ជី កាតាំង ប៉ានីរ ម៉ោញ ណាវ កាប ឡឹង ប្លែង ផាះ

«អី ប៉ាសុន អញ្ជី ហាត់ ឡាក់ ឡឹង មៀង អា ពិ កៀ ជៃ អន់ ទី សារ យច អន់ខូ លូ អ៊ែ អ្យក ផែត ទី សារ ឡុកបាក ឡាក់ កា អ៊ែ ដេល

៥ ខង សារ យច ពីង មឿង អា អៀង តាឡាម ពួក ទីល ប្លែង
ប្រ្រឹះ ងៃ កា កាចាំង ឡើង សារ អីក ប៊ីត ម៉ែ អែវ។

៦ ហត់ ប្រឹក កា មឿង អា ពិ
ឡាក់ កា សារ អែវ ប្រឹក កា ពូ ពែ ហង

ផា អែវ ប្រឹក កា ពូ នីចម៍
ត្រុត តូ អែវ ក្លា ឡើង ណោះ ណារូ

លូ ត្រឹង តាត់ អំប៉ាញ ពៀង ឡាក់ អែវ អន់ កា ពូ
ម៉ោញ កើត ពៀរ ដេល។

៧ មឿង អា ប៉ានេ ឡាកោ ទៅ លូ ងៃ រត់ សើម នីចម៍
ត្រុត ប្រឹក អន់ អែវ ទី សារ អីត ប៉ាណាប លូ សារ ញ៉ា សោក នីណោះ ដេល

ខង អែវ យីត កាណាង ពុត ផា
"អាញ ឡាក់ សាដាច់ អង់កាន់ ផះ ងៃ រ៉ុងហៃ រ៉ុងខ្យា

អាញ អូ ត្រុត អង់កាន់ អន់ត្រោ អុះ
អាញ អូ ត្រុត ទី សារ ញ៉ា សោក លើយ ទីល តែង ម៉ាត់ ទៀ ដេល"។

៨ ញួន ខ អា បះ ចឹង ទី សារ ឡុំបាក អន់ទៀតៗ
កើត ពីះ ពីង មឿង អា កាណាង ដាវ ដឹង ម៉ោញ។

ប៉ាណូស ងៃ ពីង មឿង ចឹង ត្រុត តោ ញ៉ា សោក ឡាប៊ុត ឡាងរ៉ាញ
លូ ចឹង ទី អុញ សា ថាឡាយ មឿង ដេល

ខង ប្រ្រឹះ ប៊ិកកាតយ ឡាក់ តាំងឡា តាត់ស៊ិន សារ ចែត ចូត មឿង អា
អែវ ទី អំរ៉ាញ អីញ កេង ខាក់»។

៥ កាប៉ាច់ មូត សាដាច់ ងៃ ពីង អង់កក់ តេះ ឡាក់ បិច កា មឿង ណោះ ឡាក់ កា ប្រឹក លូ អង់កាន់ ទីប ងៃ រត់ សើម
ពីង មឿង ណោះ ប៉ាត់ អន់ខែ បប័ អុវ អុញ ផះ អុញ សា មឿង ណោះ អន់ខែ ចឹង អុក ពុត ពៀក ញ៉ា សោក ឡូត។

១០ សាដាច់ ទីណោះ ចឹង តាវ ហៃ ឡើង ចាំងហាយុត ទីប អុញ កា សារ អីត ប៉ាណាប ឡាក់ កើត ពីះ ពីង មឿង
ណោះ លូ កាប ផាះ

«ឡុំបាក កាខាក់ ហង ឡុំបាក កាខាក់ ហង
អី មឿង តិស បាប៊ីឡួន ឡាក់ កេង ខាក់ វេ!

ខង ប្រ្រឹះ ចែត ចូត អន់ អីស រ៉ាយ រ៉ា ទី
កាណាង រ៉ុងរ៉ុង ដឹង ម៉ោញ មង»។

១១ ផះ ណោះ មូត បក់ ចាក ណាំង សា ងៃ ពីង អង់កក់ តេះ កា ចឹង ញ៉ា សោក អុក ពុត ពៀក កា មឿង ណោះ
ដេល ខង អុវ ទី ពៀ ចឹង តាច់ រ៉ាស អំប៉ាស អន់ខែ ណារូ ហង។

១២ រ៉ាស អំប៉ាស ទីណោះ ទីឡាក់ កា ម៉ាស ប្រាក់ តាយ៉ាលី តាងៗ កាណាត់ ដាក់ ឡាយ៉ាមី កាខាក់ កាណាត់
នៃវ ណាអិត នៃវ កាហ្រី កាណាត់ សូត អ៊ឹង បោផ្លូវ គ្រីប នៃវ យឿង គ្រីប នៃវ ឡាក់ ប្រឹក លូ ពួក ប្រឹក លូ អ៊ឹង
ឡាក់ គីត ខា ប្រឹក លូ ប៉ាសយ លូ សាប៉ានី លូ អំហ្គា បាក

១៣ អំ ហ្គិ កា ហិល អំ ហ្គិ កា តាំង ហ៊ិម យឿង បោ ផ្លូវ អន់ ទៀ តៗ តា ពែ សា ដី តា ប៉ុង ពៀ សាឡី
រត់ ចៀម សេះ រ៉ាតេះ លូ ប៉ាណូស ឡាក់ ពូ រុប ប្រឹក ទុច។

១៤ មូត បក់ ចាក ណាំង សា ណោះ ចឹង កាប លូ មឿង បាប៊ីឡួន ផាះ

«រ៉ាស អំប៉ាស ឡាក់ អីស បិច កា ទី ណោះ ហ៊ីប្រង ហ្ស៊ីត ទី កេះ
កាណាត់ គីត ខា លូ កាណាត់ ប៉ារត់ ប៉ាសើម ម៉ះ អីស ទីណោះ អូ បប័ កេះ
អុវ ទី ពៀ ចឹង ណាំង ទី ណារូ អុះ»។

១៥ ម្ចាស់ បក់ ណាវ៉ាង សា កើត ប្រើ៖ ប៉ាតុរង្គី ញួន កា ប្រូ កាណាត៍ ពីង មៀង ណោះ អន់ខែ ចឹង អន់តាវ ហៃ ឡើង ចាំង ហាយុត ទឹប ញ៉ា សោក អុក ពុត ពៀក អ្នក កា សារ ចុនចៃ ឡាក់ កើត ពី៖ ពីង មៀង ណោះ។

១៦ អន់ខែ ចឹង កាប ផា៖

«ឡាក់ កាខាក់ ហង ឡាក់ កាខាក់ ហង ម្ចាស់ មៀង តិស ណោះ

ឡាក់ យើយ កាសិប ពៀត ខោ អាវ ប្រឹក លូ កាណាត៍ ដាក់ ឡាយ៉ាមី កាណាត៍ នៃវ ណាអិត នៃវ កាប្រើ ទឹប សាលោម ឡាក់ បាក់ ម៉ាស លូ តាយ៉ាលី តាងៗ។

១៧ វ៉ាស អំប៉ាស ឡាក់ អៀង កាខាក់ អា ហ្វៀង វ៉ាយ វ៉ា ទិ វ៉ាងវ៉ាង ដឹង ម៉ោញ មង»។

ម្ចាស់ បិត កាំប៉ាន់ លូ ម្ចាស់ ទិ៖ កាំប៉ាន់ ម្ចាស់ ប្រឹក គូលី ពីង កាំប៉ាន់ លូ ម្ចាស់ ចាក ណាវ៉ាង សា ទ្រង ទៀក ទិណោះ អន់ ខែ ចឹង អន់តាវ ហៃ ឡើង ចាំងហាយុត។

១៨ ប៉ាក់ អន់ខែ បំបី អ្វី អុញ ផ៖ អុញ សា មៀង ណោះ អន់ខែ ចឹង កាប ម៉ែៗ ផា «ទី មៀង ចំ ចឹង ប៉ាន់ដីប ឡាក់ កា មៀង តិស អា?»

១៩ អន់ខែ កា ចឹង កោច តេះ ចី ពីង កល់ អន់ខែ ទៅ លូ ញ៉ា សោក អុក ពុត ពៀក ទឹប កាប ផា៖

«ឡាក់ កាខាក់ ហង ឡាក់ កាខាក់ ហង មៀង តិស ឡាក់ ប្រឹក អន់ ម្ចាស់ តាំងឡាក់ កាំប៉ាន់ អ្វី ពីង ទៀក សាឡើត សាឡាយ ណាវ៉ាង សា ទី ញួន កា វ៉ាស អំប៉ាស ពីង មៀង អា ខង វ៉ាងវ៉ាង ដឹង ម៉ោញ មង មៀង អា វ៉ាយ វ៉ា ហង»។

២០ អី ម្ចាស់ អ្វី ពីង ប្លែង ហត់ ហោក រឹត កា សារ វ៉ាយ វ៉ា ពីង មៀង ណោះ ពី អី ម្ចាស់ ប៉ាសុន ប្រើ៖ លូ ម្ចាស់ រិ៖ ប៉ាតាង យីស៊ូ លូ ម្ចាស់ វ៉ាគីយ ប្រើ៖ ហត់ ហោក រឹត ដេល ពី ខង ប្រើ៖ តាត់ស៊ុន សារ ចែក ថូត មៀង អា អន់ ត្រត់ ឡាក់ កា ពូ ប្រឹក កា អន់ដីស ពៃ ដេល។

២១ ផ៖ ណោះ ទី បិយ ប្រើ៖ ម៉ោញ ដូវ ឡាក់ ទី អំវ៉ាញ អីញ កេង ខាក់ កា លឹក អំហ្គោ តិស ប៉ាឡី ពីង ទៀក សាឡើត សាឡាយ ទឹប កាប ផា៖

«ពូ ចឹង តាឡាក់ អ្នាត មៀង តិស បាបីឡាន នីអៀ ដេល អូ ទី ពៀ ចឹង បំបី មៀង ណោះ ណាវ៉ាង ហង។

២២ ពូ ចឹង អូ កាតាំង ប៉ានីវ ពូ អន់ខែង ព្រួក អិត កាណា ខ្លោម ច្បាប់ ខ្លោម ប៊ី ពីង អីស ណាវ៉ាង អុះ។

កា អូ ទី ម្ចាស់ វ៉ាគីយ ប្រឹក ដាវ គ្រឹប នៃវ លូ អូ កាតាំង ពូ ប៉េះ ពៀ ពីង អីស ណាវ៉ាង ដេល។

២៣ ចឹង អូ ទី អុញ តាគៀង តាតារ កាណាង អីស ណាវ៉ាង អុះ លូ អូ កាតាំង ប៉ានីវ ពូ ប៉ាញសង់ ក្លោ កាម៉ាញ កាណាង អីស ណាវ៉ាង ដេល

ខង អីស ប៉ាងល់ ទី សុនសាត ញួន កា ត្រូ អំហ្គុ ម៉ះ អីស លូ ម្ចាស់ បក់ ណាវ៉ាង សា កាណាង អីស ពៃ

ស៊ុត កា ម្ចាស់ ប្រឹក កាន តិស ឡើង ពូ អ្វី ពីង អងកក់ តេះ អា។

២៤ កាណាង អីស បំបី ដឹង ផាម ម្ចាស់ វ៉ាគីយ ប្រើ៖ លូ ផាម ម្ចាស់ ប៉ាសុន ប្រើ៖ លូ ផាម ទី ម្ចាស់ បក់ ពូ ប៉ាន់តោ អ្វី ពីង អងកក់ តេះ អា ដេល»។

១៩

សារ ពូ ប៉ានេ ប្រ្រឹះ ពីង ថ្លែង

១ អន់គីត ឡឹង ណោះ អាញ កាតាំង ឡាក់ កា ប៉ានីរ ប៉ាណូស អៀង ដួរ កាប ម៉ែប ពីង ថ្លែង ផោះ

«ហាលេលូយ៉ា ប៉ានេ ប្រ្រឹះ បិកកាតយ័
អើ ហង តង ពិន អើ ទី សារ តាតារ ក្នាក់ លូ សារ អំរ៉ាញ អីញ

២ ខង អើ តាតសិន សារ ចែក ថូត ណោះ
ស៊ុត កា ត្រត់ លូ ដាក់ ត្រង ទិណោះ។
អើ ចែក ថូត អង់កាន់ ម៉ាលេង ឡាក់ លៅ លែង សិច
ឡាក់ ប៉ាណាំ ប៉ាណូស ពីង អង់កក់ តេះ ប្រឹត ្រឹត សារ អូ ដាក់
ញុន កា អើ ប្រឹត លូ កាម៉ាក់។

ប្រ្រឹះ តូ អង់កាន់ ណោះ
ញុន កា អើ ប៉ាន់តៅ មូត បក់ ប្រឹត ដ្ឋារ កា ប្រ្រឹះ»។

៣ កាំឡុង អៀង ទិណោះ កាប ម៉ោញ ទង ណារ៉ូ ផោះ

«ហាលេលូយ៉ា ប៉ានេ ប្រ្រឹះ បិកកាតយ័
អ្សី អុញ ពីង មៀង តីស ណោះ ចឹង ហុយ លើយ»។

៤ មូត ត្រាត់ តាំងកង ទិ ២៤ ដួរ លូ កាណាតី ឡាក់ ទី អាញ រ៉ុស ទិ ប្លាន់ កា កាដាប សាំប៉ះ ប៉ានេ ប្រ្រឹះ បិកកាតយ័
ឡាក់ អង់ម៉ៃ ពីង ត្រេ សាដាច់ អនខៃ កាប ផោះ «អាមែន ហាលេលូយ៉ា ប៉ានេ ប្រ្រឹះ បិកកាតយ័»។
៥ កេះណោះ ទី ប៉ានីរ កាប ឡឹង ត្រេ សាដាច់ ផោះ

«អី អន់ដីស ទិឡូ ឡាក់ ប្រឹត ដ្ឋារ កា ប្រ្រឹះ បិកកាតយ័
អន់ដីស ឡាក់ អ្សិល កូតី អ្សុត កា អើ
អូ ផោះ កា បក់ តីស អូ ផោះ កា បក់ ចិ
ហាត់ ប៉ានេ ប្រ្រឹះ បិកកាតយ័ ឡាក់ ប្រ្រឹះ ពិន»។

៦ ផោះ ណោះ អាញ កាតាំង ឡាក់ កា ប៉ានីរ ប៉ាណូស អៀង ដួរ អឹងៗ ឡាក់ កា យឹង ទៀក ជ្រៀយ លូ ឡាក់ កា តេះ
តរ ចាំង កាខាក់ កាប ផោះ

«ហាលេលូយ៉ា ប៉ានេ ប្រ្រឹះ បិកកាតយ័ ឡាក់ ប្រ្រឹះ ពិន
អើ ទី សារ អំរ៉ាញ អីញ ក្លា ឡឹង កាណាតី ញ៉ាៗ ទិណោះ
អើ ប្រឹត សាដាច់ រ៉ាំងហៃ រ៉ាំងឡា កេះ។

៧ ពិ ពិន ហោក រ៉ត់ កាខាក់
លូ ប៉ានេ សារ អំរ៉ាញ អីញ ម៉ះ អើ
ខង ទីល ដាវ ប៉ាញសង់ គន ចៀម កេះ
កាម៉ាញ គន ចៀម កា ទ្រៀម ឡាកោ កេះៗ ដេល។

៨ ប្រ្រឹះ អន់ អើ អន់តុក អញជុំ ពៀត អារ
ប្រឹត លូ កាណាតី បាក កាំឡាក់ ដាក់ ឡាយ៉ាម៉ កាខាក់»។

អញជុំ អារ ដាក់ ឡាយ៉ាម៉ កាំឡាក់ ណោះ យី ដ្ឋារ ដាក់ ត្រង់ ឡាក់ មូត ប៉ាសុន ប្រ្រឹះ ប្រឹត។

៩ បិយ ប្រ្រឹះ រ៉ះ កា អាញ ផោះ «ហាត់ ច្រាត់ ផោះ ទី សារ សាណុក សារ៉ាក់ តាទីច ហង បក់ ចំ ប្រ្រឹះ ជៀក ម៉ុត សា
សាណា ប៉ាញសង់ គន ចៀម»។ កេះណោះ បិយ ប្រ្រឹះ រ៉ះ កា អាញ ណារ៉ូ ផោះ «សារ អា យី សារ តាទីច ឡាក់ ប្រ្រឹះ
បិកកាតយ័ រ៉ះ»។

១០ អាញ កា កាដាប ហះ ដុង បិយ ប្រ្រឹះ ណោះ ភៀ ចឹង សាំប៉ះ អើ ហះកា អើ ផោះ កា អាញ «ដៃ កាដាប សាំ
ប៉ះ អាញ ខង អាញ កា ប្រឹត ដ្ឋារ កា ប្រ្រឹះ ឡាក់ កា អីស លូ ឡាក់ កា មូត អុះ ម៉ី អីស ឡាក់ សៀ លើយ ឡឹង សារ

យីស៊ូ រ៉ះ ដេល។ ហត់ សាំប៉ះ ប៉ានេ ដឹង ប្រៀប ប្រកាតយ័ ហង ពី ខង សារ យីស៊ូ រ៉ះ ទិណោះ យី ប៉ាណាំ ពុត ពៀក ពូ អង់ ប្រៀប រ៉ាគីយ ប្រៀប ។»។

១១ កេះណោះ អាញ ប័ប័ ប្លែង តាលុះ ព្វឹង កា ប័ប័ សេះ បាក ម៉ោញ។ បក់ ជិះ សេះ ណោះ សិច អែ ដាក់ ត្រង់» លូ «តាទីច» អែ តាកុះ លូ តាត់ស៊ុន សារ ដាក់ ត្រង់ កាខាក់។

១២ ម៉ាត់ អែ ឡាក់ កា អំប៊ុត អុញ ពឹង កល់ អែ ទី មូក សាដាច់ អៀង ពឹង ឡាកោ អែ ទី ប្រាត់ សិច ម៉ោញ អូ ទី ពៀ អង់ហ្គាល់ សិច ណោះ អុះ កាយ ឡឹង អែ ទៅ។

១៣ អែ កាសិប ពៀត ខោ អាវ ឡុក លូ ផាម ពូ អែ សិច អែ ផា «ប៉ានីរ ប្រៀប ប្រកាតយ័»។

១៤ តាហាន ពឹង ប្លែង ទិណោះ កា ជិះ សេះ បាក ចាក ពូយ អែ លូ កាសិប ពៀត ខោ អាវ នែវ បាក ដាក់ ឡាយ៉ាម កាខាក់ ដេល។

១៥ ទី ដាវ ម៉ោញ សោត កាខាក់ ឡាច់ ឡឹង ពីរ អែ ភ្នំ ចឹង កោះ ប៉ាន់តោ ប៉ាណូស ត្រឹប សុនសាត។ អែ ចឹង ចឹក អ៊ឹង កាទុង ប៉ាសយ អែ រ៉ាងហៃ ពូ លូ អែ ចឹង ចែត ចូត ពូ ពៀប ឡាក់ កា ចត់ រ៉ុត ប្លែ អង់កាច ញុន កា សារ អឹក ម៉ះ ប្រៀប ប្រកាតយ័ ឡាក់ ទី សារ អំរ៉ាញ អីញ កាខាក់ កា ឡឹង កាណាត់ ញ៉ា ទិណោះ។

១៦ ពឹង អាវ លូ ពឹង ពូ អែ ទី ប្រាត់ សិច ផា «សាដាច់ តិស ឡឹង សាដាច់ អង់ទៀតៗ ពី តាំងឡា តិស ឡឹង ពី តាំង ឡា អង់ទៀតៗ»។

១៧ កេះណោះ អាញ ប័ប័ បិយ ប្រៀប ម៉ោញ ដួវ អែ ពឹង ដាវ អែ កាប ម៉ែវ រ៉ះ កា សែម ឡាក់ ប៉ាវ ពឹង ប្លែង ទិណោះ ផា «ហត់ ពីរ ប៉ាតុំ តូប ម៉ុត កាណាត់ ចារ ប្រៀប ប្រកាតយ័ ពៀក ពូ អែត សា រ៉ាត់ សើម កេង ខាក់ ពី

១៨ ភ្នំ សា ប៉ាងឡៃ មូត សាដាច់ ប៉ាងឡៃ មូត ម៉ែត តាហាន ប៉ាងឡៃ ប៉ាណូស បក់ កេង ខាក់ លូ ប៉ាងឡៃ សេះ ទីប មូត បក់ ជិះ សេះ លូ ប៉ាងឡៃ ប៉ាណូស ទីខ្នុរ ទីប បក់ តិស ទីប បក់ មី ទីប បក់ ប្រៀប ម៉ែត ពូ លូ មូត បក់ កេះ ទុច ពូ ដេល»។

១៩ អាញ ប័ប័ កាណាត់ អឹក កាលក លូ មូត សាដាច់ អែ ពឹង អង់កក់ តេះ ទីប មូត តាហាន អង់ខែ កា ប៉ាតុំ តូប ភ្នំ ចឹង ឡាក់ តាកុះ លូ បក់ ជិះ សេះ បាក ណោះ លូ តាហាន អែ។

២០ កាណាត់ អឹក កាលក ណោះ កា ទី ពូ រ៉ុប កាណាត់ ឡាក់ ប៉ាឡុម ប្រៀប រ៉ាគីយ ប្រៀប ឡាក់ ប្រៀប សារ អំរ៉ាញ អីញ កេង ខាក់ ហះ ដីរ កាណាត់ អឹក កាលក ណោះ កា ទី ពូ រ៉ុប ដេល យី កាណាត់ ណោះ ហង ឡាក់ ប៉ាងល់ មូត បក់ ទី សាញ៉ា ចាណាំ អង់ហ្គាល់ ម៉ះ កាណាត់ អឹក កាលក ណោះ លូ មូត បក់ សាំប៉ះ ប៉ានេ ហ្វិប កាណាត់ អឹក កាលក ណោះ។ ពូ កា អ្នក កាណាត់ ទី ពៀរ ណោះ ប៉ាឡុម ពឹង តាំងលេវ៉ា អុញ ចាយ ណាយ កាទីរ។

២១ កាប៉ាច់ មូត បក់ អែ សល់ អង់ទៀតៗ ណារ៉ូ កា តោ កា ត្រត់ ដាវ ឡាច់ ឡឹង ពីរ បក់ ជិះ សេះ កាប៉ាច់ សែម ទិណោះ ផឹក កា សា ប៉ាងឡៃ ពូ តោ។

២០

សារ យីស៊ូ រ៉ាងហៃ រ៉ាងឡា ទុញ ម៉ោញ រ៉ាពូ សាណាំ

១ កេះណោះ អាញ ប័ប័ បិយ ប្រៀប ម៉ោញ ដួវ ដីរ ឡឹង ប្លែង ទីប ចឹក គន កាចេ អំប៉ាវ ឡុះ ជ្រុ ចារ គ្រន ប្រៀប បឹត លូ ចឹក ច្រាល់ តិស ដេល។

២ បិយ ប្រៀប ណោះ កា រ៉ុប កត់ គ្រន ណាក ទុញ ម៉ោញ រ៉ាពូ សាណាំ។ ណាក ណោះ យី ពិះ ឡឹង សើត ពែ អែ ហង ឡាក់ ម៉ែត ប្រៀប បឹត លូ ទី សិច ផា សាតាំង។

៣ បិយ ប្រៀប ប៉ាឡុម អែ ពឹង ឡុះ ជ្រុ ណោះ កេះណោះ កាត្រើត អំប៉ាវ ចែត កាចេ ប៉ាសីរ អំប៉ាវ អង់ កាចប លើយ ទីល ត្រឹប ម៉ោញ រ៉ាពូ សាណាំ ភ្នំ ដៃ អង់ អែ ចាក ប៉ាងល់ ពូ ត្រឹប សុនសាត ណារ៉ូ។ ប៉ាត់ ទីល កាំឡុត់ រ៉ាវ៉ាច់ ឡឹង ម៉ោញ រ៉ាពូ សាណាំ កេះ ត្រត់ តោះ ឡើយ អែ បាប៉ែតៗ។

៤ កេះណោះ អាញ ប័ប័ ត្រេ សាដាច់ អៀង ទី បក់ អង់ អែ ពឹង ត្រេ ណោះ ទី សារ អំរ៉ាញ អីញ ចឹង តាត់ស៊ុន សារ។ អាញ កា ប័ប័ ប៉ាងាត់ ប៉ាលីង បក់ តោ កា ពូ កាសិត អង់កូ ញុន កា រ៉ះ ឡឹង សារ យីស៊ូ លូ ញុន កា រ៉ះ ប៉ានីរ ប្រៀប ។ មូត ទិណោះ អូ សាំប៉ះ ប៉ានេ កាណាត់ អឹក កាលក លើ ហ្វិប អែ លូ អូ ទី សាញ៉ា ចាណាំ ម៉ះ អែ ពឹង កល់ យ៉ាង លើ ពឹង តិ ដេល។ អង់ខែ កា រ៉ុស សឹត អែ រ៉ាងហៃ រ៉ាងឡា អង់ខ្នុរ លូ សាដាច់ ប្រៀប រ៉េស កាណាត់ រ៉ាងរ៉ាង ម៉ោញ រ៉ាពូ សាណាំ។

៥ អា ឡាក់ សារ រ៉ុស សឹត លឹក ទី ម៉ោញ។ កាប៉ាច់ ប៉ាណូស អង់ទៀត បក់ តោ កេះ អូ ទី រ៉ុស សឹត អុះ ក្បាត់ លើយ ទីល ត្រឹប ម៉ោញ រ៉ាពូ សាណាំ ណោះ ចឹង រ៉ុស សឹត។

៦ ទី បក់ រឺស ស៊ីត លឺក ទី ម៉ោញ ទី សារ សាលាក សារ៉ាក តាទីច អន់ខែ ណោះ ដាក់ សារ៉ាប់ កា ប្រ្រៈ។ សារ តោ លឺក ទី ញៀរ អូ ទី អំរ៉ាញ អឺញ ពីង អន់ខែ ណោះ អុះ យី អន់ខែ ចឹង កេះ ក្រាត់ រ៉ាម៉ះ សារ៉ាប់ ប្រ្រៈ ប៊ិកកាតយ៍ លូ សារ៉ាប់ សាដាច់ ប្រ្រៈ រឺស លូ ចឹង រ៉ាងហៃ រ៉ាងខ្យា អន់ខ្ល លូ រឺអី រ៉ាងរ៉ាង ម៉ោញ រ៉ាញ សាលារ៉ា ដេល។

សារ ប្រ្រៈ ប៉ាឡឺ សាតាំង ពីង តាំងលេវ អុញ

៧ ប៉ាត់ ម៉ោញ រ៉ាញ សាលារ៉ា ណោះ រ៉ាវ៉ាច់ កេះ ណោះ ប្រ្រៈ ចឹង តោះ ឡើយ ប្រ្រៈ ប៊ីត សាតាំង អន់ រឺអី ឡាច់ ឡឹង ខុក ចារ ពូ គ្រុន រឺអី ណោះ។

៨ ណោះ រឺអី ចឹង ឡាច់ ឡាត់ ប៉ាងល់ ពូ គ្រឹប សុនសាត ឡាក់ អៃ ប៉ាញ ទីប អង់កក់ តេះ អា ឡាក់ ពូ អើ ផា កុក លូ ម៉ា កុក * កៀ ប៉ាតុំ ពូ ឡាត់ តាតុះ។ មូត ណោះ ទី កាំឡាង អៀង ឡាក់ កា តេះ ឡាតុក រហាង សាឡឺត សាឡាយ។

៩ អន់ខែ ចឹង ចាក ប៉ាញ ទីប អង់កក់ តេះ កៀ ប៊ិច តាតុះ លូ ប៉ាសុន ប្រ្រៈ អន់ខែ កា ចឹង រឺង ជុំ ចារ មូត ប៉ាសុន ប្រ្រៈ ឡាក់ មឿង រឺអី ប៊ិច ចៃ ហះកា ទី អុញ ឡឺ ឡឹង ប្លែង សា អន់ខែ តោ ទី។

១០ កាប៉ាច់ ម៉ែត ប្រ្រៈ ប៊ីត ឡាក់ ប៉ាងល់ សុនសាត ទីណោះ ប្រ្រៈ ចឹង ប៉ាឡឺ រឺអី ពីង តាំងលេវ អុញ ចាយ ណាយ កាទីរ។ ពីង ចារ ណោះ កាណាត់ អក កាលក លូ កាណាត់ ឡាក់ ប៉ាឡឺ ប្រ្រៈ រ៉ាតឺយ ប្រ្រៈ អៃ កេះ។ អន់ខែ ចឹង អឺត ប៉ាណាប ទីប កាម៉ាង ទីប កាដាវ លើយ អូ អុញ ឡាច់។

សារ ប្រ្រៈ តាតសុន សារ ប៉ាណូស តោ

១១ កេះណោះ អាញ ប៊ីប ត្រេ សាដាច់ តឺស ម៉ោញ នែរ បាក លូ ប៊ីប ប្រ្រៈ អង់អៃ ពីង ត្រេ ណោះ ដេល។ តេះ លូ ប្លែង កា ហ៊្យង ឡឺង ម៉ុះ ម៉ាត់ រឺអី រ៉ាដាច់ អូ ប៊ីប កេះ។

១២ អាញ កា ប៊ីប ប៉ាណូស តោ ទីប មូត បក់ ប្រ្រៈ តឺស ទីប មូត ប៉ាសុន ដោច ដាច អន់ខែ អៃ អន់តាវ ហះ អ៊ីរ ត្រេ សា ដាច់ កេះណោះ ពូ ប៊ីក ផាប អៀង លូ ពូ ប៊ីក ផាប ម៉ោញ ណារ៉ូ ដេល យី ផាប ច្រាត់ សិច បក់ ទី អាញ រឺស។ ប្រ្រៈ ឡាក់ អង់អៃ ពីង ត្រេ ណោះ រឺអី តាតសុន សារ ប៉ាណូស តោ ទីណោះ តាម សារ ឡាក់ ពូ ប្រ្រៈ ឡាក់ កា ទី ច្រាត់ ពីង ផាប ទីណោះ ហង។

១៣ ទៀក សាឡឺត សាឡាយ កា មប ប៉ាណូស តោ ឡាក់ អៃ កាណុង ទៀក ស្រុក ប៉ាទ្រូ កា មប បក់ តោ ឡាក់ អៃ ពីង ចារ ណោះ ដេល កេះណោះ ប្រ្រៈ តាតសុន សារ ពូ តាម សារ ឡាក់ ពូ ប្រ្រៈ ណោះ ហង។

១៤ កាប៉ាច់ ស្រុក ប៉ាទ្រូ ប្រ្រៈ ប៉ាឡឺ ពីង តាំងលេវ អុញ ដេល។ តាំងលេវ អុញ អា ហង ឡាក់ សារ តោ លឺក ទី ញៀរ។

១៥ ទី បក់ អូ ទី សិច កាណុង ផាប ច្រាត់ សិច បក់ ទី អាញ រឺស ប្រ្រៈ ប៉ាឡឺ ពីង តាំងលេវ អុញ ដេល។

២១

សារ ប្លែង ណារ លូ អង់កក់ តេះ ណារ

១ កេះណោះ អាញ ប៊ីប ប្លែង ណារ អង់កក់ តេះ ណារ ខង តេះ ប្លែង សាន់ដាប អន់ខ្លួល ពៃ ហ៊្យង ទី កេះ លូ អូ ទី ទៀក សាឡឺត សាឡាយ ណារ ដេល។

២ កេះណោះ ណារ អាញ ប៊ីប មឿង ប្រ្រៈ យី មឿង យេរុសាឡឺម ណារ ជីរ ឡឺង ប្លែង ឡាច់ ឡឺង ប្រ្រៈ ប៊ិកកា តយ៍ មឿង ណោះ រឺត់ សើម ពៀប ឡាក់ កា កាម៉ាញ ណារ សាលោម ឡាកោ ក្យាត់ ហាប់ ត្តោ។

៣ អាញ កាតាំង ប៉ានីរ កាប ម៉ែៗ ឡឺង ត្រេ សាដាច់ ផា «ហៃ តោ ចារ ប្រ្រៈ អៃ អន់ខ្ល លូ ប៉ាណូស កេះ។ ប្រ្រៈ ចឹង អៃ ពីង អន់តឺត អន់ខែ អន់ខែ កា ចឹង កេះ ប៉ាសុន ប្រ្រៈ រឺអី តាំងឡា ចឹង អៃ អន់ខ្ល លូ អន់ខែ។

៤ ប្រ្រៈ ចឹង អឺរូត ទៀក ម៉ាត់ ឡឺង ម៉ាត់ អន់ខែ សារ តោ កា អូ ទី កេះ សារ ញ៉ា សោក អុក ពុត លូ សារ មុក ប៉ា ណាប កា អូ ទី ណារ ដេល ខង កាណាត់ ញ៉ាៗ លូ សារ ញ៉ា ឡាក់ ទី ឡឺង អន់ខ្លួល ពៃ ហ៊្យង ទី កេះ»។

៥ ប្រ្រៈ ឡាក់ អង់អៃ ពីង ត្រេ សាដាច់ រឺអី កាប ផា «ហៃ អាញ ប្រ្រៈ អន់ កា ណាត់ ញ៉ាៗ ទី ណោះ ស៊ីត កា ណារ»។ កេះណោះ រឺអី កាប ណារ ផា «ហាត់ ច្រាត់ គម ពិ ខង សារ ទី អា ឡាក់ សារ តាទីច ឡាក់ ត្រត់ សៀ»។

៦ រឺអី រ៉ះ កា អាញ ផា «កេះ ទី កេះ។ អាញ អា ហង ឡាក់ គុល ប៉ាន់ដា កាខាត់ លូ ក្យង ឡាណាច់ * ដេល។ ញៀ ប្រែរឺង ទៀក អាញ ចឹង អន់ រឺអី អែត ទៀក ឡាក់ ឡាច់ ឡឺង ត្រោម ទៀក ឡាក់ អន់ អាញ រឺស អាញ អូ អុក ខា ញ៉ា ឡឺង រឺអី អុះ។

* ២០:៨ ២០:៨ កុក លូ ម៉ាកុក ទី ណី ផា សុនសាត អន់ខៀតៗ ឡាក់ ប៉ាសាំង លូ ប្រ្រៈ ប៊ិកកាតយ៍។ ប៊ី ហៃ អេសេត្រុល ៣៥:២។ * ២១:៦ ២១:៦ គុល ប៉ាន់ដា កាខាត់ លូ ក្យង ឡាណាច់ ញៀត គុល «អាល់ដា លូ អូមេកា គុល លូ ក្យង»។ «អាល់ដា» លូ «អូមេកា» យី សិច សត់ត្រា អន់ខ្លួល ឡឺង ពូ លូ អន់តឺត ឡឺង ពូ កាណុង សត់ត្រា កាប សុនសាត ក្រឹក ឡាក់ កា សត់ត្រា «ក» លូ «អ» ដេល។

៧ បក់ ចំ អ្នក ស្មើ លើយ ទីល ឡុច អើ ចឹង ទី ប៉ាដង ទី អា ហង អាញ កា ចឹង ប្រឹក្ច ប្រ្រឹះ អើ អើ ចឹង ប្រឹក្ច គន អាញ។

៨ ម្ចត បក់ ហោង ម្ចត បក់ អូ ស្មើ ម្ចត បក់ ប្រឹក្ច សារ ឡាក់ ត្រត់ ខាអឹម ម្ចត បក់ ប៉ាន់តៅ ពូ ម្ចត បក់ ប្រឹក្ច លូ អង់កាន់ លូ កាម៉ាក់ ឡាឡឹក ឡាឡាក់ ម្ចត ត្រូ អំហូ ម្ចត បក់ សាប្រឹះ ហ្វិប ប្រ្រឹះ បឹត លូ ម្ចត បក់ ព្នង ទិណោះ ចឹង ត្រត់ ថូត ពីង តាំងលៅ អុញ ចាយ ណាយ កាទីរ។ អា ហង ឡាក់ សារ តៅ លឹក ទី ពៀរ។»។

សារ មឿង យេរូសាឡឹម ណារ

៩ កេះណោះ កាណាង កាំឡាំង បិយ ប្រ្រឹះ តាំបើះ ដូវ ឡាក់ ចឹក ពៀង តាំបើះ ឡាក់ ប៉ាញ ដឹង កា សារ ឡាក់ បាក ទិ តាំបើះ ឡាក់ អន់តឹត កាខាក់ ទី បិយ ម៉ោញ ដូវ អើ ពីះ ប៉ាក់ អាញ លូ កាប ដា «ចុ ព្នយ អាញ អាញ ចឹង តាំបាង អន់ អីស បំបី អង់កាន់ រ៉ះ ឡាក់ កាម៉ាញ គន ចៀម»។

១០ បិយ ណោះ កា ប៉ោក អ្សក់ អាញ ញន អំរ៉ាញ ប៉ាដាក់ ប៉ាលឹង ប្រ្រឹះ អន់ ពីង ប៉ានឹម តិស ចាំងហឹត កេះណោះ តាំបាង អន់ អាញ បំបី មឿង ប្រ្រឹះ យី មឿង យេរូសាឡឹម ដីរ ឡឹង ប្លែង ឡាច ឡឹង ប្រ្រឹះ បិកកាតយំ។

១១ មឿង ណោះ កា ទី តាតារ ក្លាក់ ឡឹង ប្រ្រឹះ បិកកាតយំ តាតារ ណោះ ពៀប ឡាក់ កា តាយ៉ាល់ គឹត ខា កាខាក់ យី តាយ៉ាល់ ឡាក់ ដាក់ តាតារ សាង។

១២ មឿង អា ទី ទ្រុក តិស ចាំងហឹត ទីប ទី អំបារ ១២ លូ ទី បិយ ប្រ្រឹះ ១២ ដូវ ក្សាក់ អំបារ ណោះ លូ ទី ប្រាក់ សិច ផ្លង់ រ៉ាច់ អ៊ីស្រាអែល ទី ១២ ផ្លង់ ពីង អំបារ ណោះ ដេល។

១៣ តែង ដាវ ឡាច ទី អំបារ ប៉ែង តែង ដាវ មុត ទី អំបារ ប៉ែង តែង តាបុង ទី អំបារ ប៉ែង តែង ជើង ទី អំបារ ប៉ែង។

១៤ ទ្រុក មឿង ណោះ ប្រឹក្ច អំបារ អំហ្គា តិស។ ១២ កាតុ ពីង អំហ្គា ទិណោះ ទី ប្រាក់ សិច ម្ចត បក់ រ៉ះ ប៉ាតាង គន ចៀម ទី ១២ ដូវ។

១៥ បិយ ប្រ្រឹះ ឡាក់ កាបាប លូ អាញ ណោះ អើ ចឹក កាណាត រ៉ាស ប្រឹក្ច លូ ម៉ាស កៀ រ៉ាស មឿង រ៉ាស អំបារ មឿង លូ ទ្រុក មឿង។

១៦ មឿង អា ទី ប្លាន់ ដូច អំពុ តិស លូ អំពុ ឆ្លឹង សាម៉ើ ទៅ។ បិយ ប្រ្រឹះ អ្សក់ កាណាត រ៉ាស ប្រឹក្ច លូ ម៉ាស ណោះ រ៉ាស មឿង អំពុ ឆ្លឹង ទី ២៤០០ កាឡូមិត ។ អំពុ តិស អំពុ ឆ្លឹង លូ អំពុ ចាំងហឹត កា សាម៉ើ ទៅ ទិណោះ។

១៧ បិយ ប្រ្រឹះ កា រ៉ាស អំពុ កាពុល ទ្រុក ដេល ទី ១៤៤ ហាត់ ព្នយ រ៉ាង រ៉ាស ម៉ះ ប៉ាណាស បិយ ប្រ្រឹះ កា រ៉ាស នីណោះ ដេល។

១៨ ទ្រុក មឿង ប្រឹក្ច លូ តាយ៉ាល់ កាប្រឹ ទុំ។ មឿង ប្រឹក្ច លូ ម៉ាស ដាក់ ដាក់ តាតារ សាង។ ឡាក់ កា សាម៉ើល រ៉ាបោះ ហី។

- ១៩ ពីង អំហ្គា កាន់តេរ ទ្រុក មឿង ណោះ កា ទី តាយ៉ាល់ ឡាក់ គឹត ខា កាខាក់ គ្រីប នៃរ
- អំហ្គា ទី ១ ទី តាយ៉ាល់ កាប្រឹ ទុំ
- អំហ្គា ទី ២ ទី តាយ៉ាល់ ខៀវ ណាំអ៊ុត
- អំហ្គា ទី ៣ ទី តាយ៉ាល់ ម៉ូ ឡាយ កាប្រឹ បាក
- អំហ្គា ទី ៤ ទី តាយ៉ាល់ នៃរ កាសែត
- ២០ អំហ្គា ទី ៥ ទី តាយ៉ាល់ ចាយ រ៉ាង
- អំហ្គា ទី ៦ ទី តាយ៉ាល់ កាប្រឹ តេះ។
- អំហ្គា ទី ៧ ទី តាយ៉ាល់ កាមីត
- អំហ្គា ទី ៨ ទី តាយ៉ាល់ ខៀវ ឡាយ ម៉ូ
- អំហ្គា ទី ៩ ទី តាយ៉ាល់ កាមីត ខឹម
- អំហ្គា ទី ១០ ទី តាយ៉ាល់ ខៀវ ឡាយ បាក
- អំហ្គា ទី ១១ ទី តាយ៉ាល់ កាប្រឹ ឡាយ កាមីត
- អំហ្គា ទី ១២ ទី តាយ៉ាល់ កាប្រឹ ឡាក់ កា ព្នយ ផាម។

២១ អំបារ ទី ១២ ប្រឹក្ច លូ តាយ៉ាល់ ឡាក់ គឹត ខា កាខាក់ ទី ១២ យី អំបារ ម៉ោញ។ ប្រឹក្ច លូ តាយ៉ាល់ ម៉ោញ កាតុ ឡុត។ ទ្រង ពីង មឿង ប្រឹក្ច លូ ម៉ាស ដោះ តាតារ សាង។ ឡាក់ កា សាម៉ើល រ៉ាបោះ ហី។

† ២១:១៦ ២១:១៦ ២៤០០ កាឡូមិត ពៀត គុល «១២.០០០ សាតត»។

២២ អាញ អូ ប័ប ទី រោង រ៉ាម៉ៈ ប្រ្លៈ អុះ កាណុង មៀង ណោះ ខង ប្រ្លៈ បិកកាតយ័ ឡាក់ ទី អំរាញ អីញ ក្លា ឡើង កាណាក់ ញ៉ាៗ ទិណោះ លូ គន ចៀម អា ហង ឡាក់ រោង រ៉ាម៉ៈ ប្រ្លៈ ពីង មៀង ណោះ។

២៣ មៀង ណោះ អូ តងកាន តាតារ ដាវ លើ តាតារ ខែ អុះ ខង តាតារ ក្លាក់ ម៉ៈ ប្រ្លៈ បិកកាតយ័ តាក់ តាតារ មៀង កាប៉ាច់ គន ចៀម កា តាគៀង តាក់ តាតារ មៀង ណោះ ដេល។

២៤ សុនសាត អន់ខៀតៗ ចឹង ចាក ពីង តាតារ កាណុង មៀង ណោះ លូ សាដាច់ អន់ខៀតៗ កា ចឹង អ្យក់ រ៉ាស អំប៉ាស ម៉ៈ អន់ខៀត ម៉ុត កាណុង មៀង ណោះ ដេល។

២៥ អំប៉ារ មៀង ណោះ អូ យើយ កាត្រើត ផៈ កាដាវ អុះ កា អូ ទី កាម៉ាង ដេល ពីង មៀង ណោះ។

២៦ ពូ ចឹង អ្យក់ រ៉ាស អំប៉ាស លូ កាណាក់ ញ៉ាៗ ឡាក់ គិត ខា ម៉ៈ សុនសាត អន់ខៀតៗ ពីះ អន់ កាណុង មៀង ណោះ ដេល។

២៧ ហះកា កាណាក់ ញ៉ា ឡាក់ ប៊ីត អិក អូ ទី ម៉ុត កាណុង មៀង ណោះ អុះ មូត បក់ ប្រ័តី សារ ឡាក់ ត្រត់ ខាអីម លើ កាប ពូង កា អូ ទី ម៉ុត ដេល យី ទី ដឹង បក់ ទី សិច ពីង ផាប ច្រាត់ សិច បក់ ទី អាញ រ៉ុស ម៉ៈ គន ចៀម ណោះ ហង ចឹង ទី ម៉ុត កាណុង មៀង ណោះ។

២២

១ កេះណោះ បិយ ប្រ្លៈ តាំបាង អន់ អាញ ប័ប តាំងលេ ឡាក់ ទី ទៀក អន់ អាញ រ៉ុស ដាក់ សាង រ៉ាប្លាង ហូរ ឡាច់ ឡើង គ្រេ ប្រ្លៈ បិកកាតយ័ លូ គន ចៀម

២ ពីង អន់គិត ឡាន មៀង ។ រហាង តាំងលេ ទីប ហាង តោ ទីប ហាង អា ទី តើម អ៊ឹង អន់ អាញ រ៉ុស អើ ថ្លៃ ១២ ទង កាណុង ម៉ោញ សាណាំ យី ថ្លៃ រប់ ខែ ហ្វា អ៊ឹង ណោះ កា អន់ហ្វាំ សាំរ៉ាប តាក់ អន់ដាក់ អីត ពូ សុនសាត អន់ ខៀតៗ អន់ ដាក់។

៣ កាណុង មៀង ណោះ អូ ទី កាណាក់ ញ៉ា ឡាក់ ប្រ្លៈ ប៉ាស្យាប អុះ។ គ្រេ ប្រ្លៈ បិកកាតយ័ លូ គន ចៀម កា អៃ កាណុង មៀង ណោះ មូត បក់ ប្រ័តី ដាវ កា ប្រ្លៈ អន់ខៀ ចឹង កាដាប សាប្លៈ អើ ហង។

៤ អន់ខៀ ចឹង ប័ប ម៉ៈ ម៉ាត់ អើ ពីង កល យ៉ាង អន់ខៀ កា ទី ច្រាត់ សិច អើ ដេល។

៥ កាណុង មៀង ណោះ អូ ទី កាម៉ាង អុះ ពូ អូ តងកាន តាតារ តាគៀង លើ តាតារ ដាវ ណារ៉ុ ដេល ខង ប្រ្លៈ បិកកាតយ័ ឡាក់ តាតារ តាក់ តាតារ ពូ។ អន់ខៀ កា ចឹង រ៉ាងហៃ រ៉ាងខ្យា លើយ អូ អូ ឡុច អុះ។

សារ យីស៊ូ ចឹង ពីះ ទីល ស្រីសៗ

៦ បិយ ប្រ្លៈ កាកាប លូ អាញ ផា «ប៉ានីរ ទិ អា ស៊ុត កា ប៉ានីរ ត្រត់ តាទីច ឡាក់ ត្រត់ សៀ»។ ប្រ្លៈ បិកកាតយ័ ឡាក់ ប៉ាណាំ ពុត ពៀក មូត រ៉ាតិយ អើ ប្រើ បិយ អើ ឡាំ រ៉ះ កៀ អន់ មូត បក់ ប្រ័តី ដាវ កា អើ អូ អន់ខ្រួល ឡើង សារ ឡាក់ ត្រត់ កើត ពីះ ស្រីសៗ តែង ម៉ាត់ ទៀ។

៧ យីស៊ូ កាប ផា «ហៃ អាញ ចឹង ពីះ ទីល ស្រីសៗ ហង។ ពៀ ប្រ័តី ពូយ ប៉ានីរ ប្រ្លៈ ឡាក់ ទី ច្រាត់ ពីង ផាប អា បក់ ណោះ ចឹង ទី សារ សាណាក់ សាវ៉ាត តាទីច ហង»។

៨ អាញ អា ហង ឡាក់ កាតាំង លូ ប័ប សារ ទិ អា។ កេះ អាញ កាតាំង លូ ប័ប សារ ទិ អា កេះៗ អាញ កាដាប ហះ ជុង បិយ ប្រ្លៈ ឡាក់ តាំបាង អន់ អាញ ប័ប សារ ទិណោះ កៀ ចឹង សាប្លៈ អើ។

៩ ហះកា បិយ ណោះ រ៉ះ កា អាញ ផា «ដៃ កាដាប សាប្លៈ អាញ អាញ កា ប្រ័តី ដាវ កា ប្រ្លៈ ឡាក់ កា អីស ដេល លូ ឡាក់ កា មូត រ៉ាតិយ ប្រ្លៈ ឡាក់ អុះ ទី អីស លូ មូត បក់ ប្រ័តី ពូយ សារ ឡាក់ ទី ច្រាត់ រ៉ះ ពីង ផាប អា ដេល។ ត្រត់ កាដាប សាប្លៈ ដឹង ប្រ្លៈ បិកកាតយ័ ណោះ ហង»។

១០ បិយ ប្រ្លៈ រ៉ះ កា អាញ ណារ៉ុ ផា «ដៃ អោន ប៉ានីរ ប្រ្លៈ ឡាក់ ទី ច្រាត់ រ៉ះ ពីង ផាប អា ដៃ ខង ដាវ កាំឡាត់ ក្យាម ចឹង ទីល កេះ។

១១ ពៀ ប្រ័តី អូ ដាក់ អន់ អើ ប្រ័តី អូ ដាក់ តូ ណារ៉ុ ពិ ពៀ ទី ពុត ប៊ីត អិក អន់ អើ ទី ពុត ប៊ីត អិក តូ ណារ៉ុ ពិ ពៀ ដាក់ ត្រង់ អន់ អើ ប្រ័តី ដាក់ តូ ណារ៉ុ ពិ កាប៉ាច់ បក់ ដាក់ សាំរ៉ាប កា ប្រ្លៈ កេះ អន់ អើ រ៉ាងហៃ ឡាកោ អន់ ដាក់ ណារ៉ុ ពិ»។

១២ យីស៊ូ កាប ផា «ហៃ អាញ ចឹង ពីះ ទីល ស្រីសៗ ហង ទីប អ្យក់ ពីះ កាណាក់ ដៃក អន់ កា ពូ តាម ដាវ ពូ ប្រ័តី ណោះ ហង»។

១៣ អាញ អៃ អន់ខ្រួល ឡើង ពូ លូ អន់គិត ឡើង ពូ កាខាក់ អាញ ឡាក់ គុល ប៉ាន់ដា លូ ក្យុង ឡាណាច។ *

* ២២:១៣ ២២:១៣ ពៀក គុល «អាញ ឡាក់ អាល់ផា លូ អូមេកា អន់ខ្រួល ឡើង ពូ លូ អន់គិត ឡើង ពូ កាខាក់ គុល លូ ក្យុង»។ «អាល់ផា» លូ «អូមេកា» យី សិច សត់ត្រា អន់ខ្រួល ឡើង ពូ លូ អន់គិត ឡើង ពូ កាណុង សត់ត្រា កាប សុនសាត ក្រិក ឡាក់ កា សត់ត្រា «ក» លូ «អ» ដេល។

១៤ ព្រឺ ប៊ីស អារ អន់ ដាក់ ច្រវី បក់ ណោះ ទី សារ សាណុក សារ៉ាក តាទីច ហង អន់ខែ ចឹង ទី អ្នះ ប្លែ ឡឹង តើម ឡាក់ អន់ ទី អាញ រឺស ទីប ម៉ុត ទ្រង អំប៉ារ មៀង ដេល។

១៥ កាប៉ាច់ មូត សូ មូត ត្រូ អំហូ មូត បក់ ប្រីត លូ អង់កាន់ លូ កាម៉ាក់ ឡាឡាក់ ឡាឡាក់ មូត បក់ ប៉ាន់ តោ ពូ មូត បក់ កាដាប សាប្លី ហ្វីប ប្រ្លី ប្រីត លូ ទី មូត បក់ ឌុ ពូង អន់ខែ ត្រត់ អ្នែ កែង ឡឹង មៀង។

១៦ អាញ សិច យីស៊ូ ប្រើ ប៊ីយ អាញ ពីរ កេះ គេ អន់តត់ រ៉ះ សារ ទិ អា កា អន់ដីស ឡាក់ អ្នែ ពីង ក្រុំ ហៀន សារ ប្រ្លី ចារ អន់ទៀត។ អាញ ឡាច់ ឡឹង ផង រ៉ាច់ សាដាច់ ដារីត អាញ ឡាក់ សំឡង់ ព្រឹក ឡាក់ តាតារ ក្លាក់»។

១៧ ប៉ាដាត់ ប៉ាលីង ប្រ្លី លូ កាម៉ាញ ណារ កាប លូ យីស៊ូ ផា «ចុ អីស ពីរ ប៉ាក់ អា»។ ព្រឺ កាតាំង ប៉ានីរ ណោះ ត្រត់ កាប ផា ដេល «ចុ អីស ពីរ ប៉ាក់ អា»។ ព្រឺ ប្រើង ទៀក អន់ អើ ឡាក់ ណាំង ទៀក ពិ ព្រឺ ប៊ុច កា ទៀក ឡាក់ អន់ អាញ រឺស អន់ អើ អែត ពិ យី អ្នក តាដោះ អូ តាច់ អុះ។

១៨ អាញ ប៉រ រ៉ះ អន់ ឡាក់ កាខាក់ កា មូត បក់ កាតាំង ប៉ានីរ ប្រ្លី ឡាក់ ច្រាត់ រ៉ះ ពីង ផាប អា ផា ព្រឺ រ៉ះ ប៉ាន់ ផែម សារ ញ៉ា ម៉ោញ អំប៉ាំង ប៉ានីរ អា ប្រ្លី បិកកាតយ ចឹង អ្នក សារ ឡាក់ បាក ឡាក់ ទី ច្រាត់ រ៉ះ ពីង ផាប អា ចែត ពីង អើ ណោះ ដេល។

១៩ ផា ទី ព្រឺ អ្នក ឡាច់ សារ ញ៉ា ម៉ោញ ឡឹង ប៉ានីរ ប្រ្លី ឡាក់ ទី ច្រាត់ រ៉ះ ពីង ផាប អា ប្រ្លី បិកកាតយ ចឹង អ្នក ឡាច់ ចានៃក ប្លែ អ្នែង ឡាក់ អន់ ទី អាញ រឺស ឡឹង អើ ណោះ ដេល លូ អូ អន់ អើ ម៉ុត អុះ កាណាង មៀង ប្រ្លី ឡាក់ ទី ច្រាត់ រ៉ះ ពីង ផាប អា។

២០ យីស៊ូ ឡាក់ ប្រីត ផាញ៉ាន រ៉ះ សារ ទិ អា អើ កាប ផា «តាទីច ហង អាញ ចឹង ពីរ ទីល ស្រីស»។ អាមែន! អី យីស៊ូ ឡាក់ ពី តាំង ឡា ញីន ប៉រ អីស ជីរ ពីរ ប៉ាក់ អា។

២១ អន់ យីស៊ូ គ្រិះ ឡាក់ ពី តាំង ឡា ពិន រ៉ាំង ហៃ រ៉ាំង ខ្យា អន់ដីស ទីឌុ។